



Tampuan: (Bible)

គម្ពីរភាសាទំពួន
Tampuan: គម្ពីរភាសាទំពួន (Bible)

copyright © 2020 Wycliffe Bible Translators, Inc.

Language: (Tampuan)

Contributor: Wycliffe Bible Translators, Inc.

The printed NT was published by:
The Bible Society in Cambodia
P.O. BOX 534, Phnom Penh, Cambodia
(+855) 23-640 3706
info@biblecambodia.org
www.biblecambodia.org
All rights reserved.

2020-11-28

PDF generated using Haiola and XeLaTeX on 18 Apr 2025 from source files dated 29 Jan 2022
742035d0-b3fa-5410-b953-8d4e296ae650

Contents

ម៉ាថាយ	1
ម៉ាកុះ	71
លូកា	113
យូហាន	186
ងារ មុត រ៉ះ ប៉ាតាង យីស៊ី	241
រ៉ូម	311
១ កូរិនថូ	344
២ កូរិនថូ	376
កាឡាទី	396
អេភេសូ	408
ភីលីប	419
កូឡូ	427
១ ថេសាឡូនីក	435
២ ថេសាឡូនីក	442
១ ធីម៉ូថេ	446
២ ធីម៉ូថេ	455
ទីតុះ	462
ភីលេម៉ូន	466
ហេប្រី	469
យ៉ាកុប	493
១ ពេត្រុះ	502
២ ពេត្រុះ	512
១ យូហាន	518
២ យូហាន	527
៣ យូហាន	529
យូដិះ	531
សារ តាំបាង	534

ម៉ាថាយ ប្រាក់ សារ ដាក់ ឡើង យីស៊ូ សារ អន់តត់ រ៉ះ

កាណុង ផាប ប៉ានីរ ប្រៀប ទី ប្លាន់ ដូរ ឡាក់ ប្រាក់ គម សារ ដាក់ ឡើង យីស៊ូ យី ម៉ាថាយ ម៉ា កុះ លូកា លូ យូហាន។ រតី ម៉ាថាយ ឡាក់ ប្រាក់ សារ អា អើ ឡាក់ ប៉ាណូស អ្នក រ៉ាបៃ ឡើង ពូ អើ សុនសាត អ៊ីស្រាអែល ដែល សិច អើ ប៉ាន់ដា ពែ លេវី។ យីស៊ូ អ្នក ម៉ាថាយ ប្រឹក្សា សីះ ទីប ប្រើ អើ រ៉ះ សារ ប៉ាតាង អើ ដែល។ ពូ យីត ជា ម៉ាថាយ ប្រាក់ សារ អា យី អើ សាណាំ ៦០-៦៥ គ.ស.។

សារ រតី ម៉ាថាយ បិច កា ពូ អូ ហ្លង់

រតី ម៉ាថាយ ប្រាក់ សារ ដាក់ កាណុង ផាប អា ភៀ រ៉ះ កា សុនសាត អ៊ីស្រាអែល អន់ អូ អន់តត់ ផា បក់ ប្រៀប រើស ប្រើ ប្រឹក្សា សាដាច់ ឡាក់ អន់ខែ ក្បាត់ ពែ យី យីស៊ូ ហង អើ ជីវ ពីះ ត្រត់ ពូយ ប៉ានីរ ប្រៀប បិកកាតយ័ ទី សាញ៉ា ពែ តាទីច។ អើ រ៉ះ ជា យីស៊ូ ជីវ ពីះ ពីង អង់កក់ តេះ អា ភៀ តា គំ អង់កេះ ទី ដាវ ត្រត់ ពូយ ប៉ានីរ ប្រៀប បិកកាតយ័ ទី សាញ៉ា សើត ពែ ហង លូ ត្រត់ ឡាក់ កា មូត រ៉ាគីយ ប្រៀប ទី រ៉ះ ពែ ដែល។

រតី ម៉ាថាយ បិច រ៉ះ ប៉ាឡាក់ ណារ៉ូ អន់ ហ្លង់ ជា យីស៊ូ ឡាក់ កា រតី ម៉ូសេ ដែល ហះកា អើ ជីវ ពីះ ភៀ តង អន់ ពិន រ៉ាវ៉ាច ឡើង សារ យច។ អើ កា ប្រឹក្សា អន់ ពិន ហ្លង់ ឡើង ចាបាប សើត ពែ ហែង ខាក់ ឆែម ណារ៉ូ។ ខ អា ហង បះ អើ ខុ អ្នក សារ អៀង ឡើង ផាប ប៉ានីរ ប្រៀប សាញ៉ា សាន់ដាប កាប ឡើង សារ សាញ៉ា វែវ ពុត ឡាក់ សុនសាត អ៊ីស្រាអែល ចាំ កាខាក់ ប្រាក់ ពីង សារ អា ភៀ រ៉ះ ប៉ាឡាក់ ជា យីស៊ូ ជីវ ពីះ ភៀ ប្រឹក្សា ពូយ គ្រីប សារ សាញ៉ា ឡាក់ ទី ប្រាក់ កាណុង ផាប ប៉ានីរ ប្រៀប សាញ៉ា សាន់ដាប ណោះ។

រតី ម៉ាថាយ បិច រ៉ះ អន់ សុនសាត អ៊ីស្រាអែល ហ្លង់ ជា ក្រុំ សៀ យីស៊ូ គ្រីប សុនសាត យី ប៉ា សុន ប្រៀប បិកកាតយ័ តាទីច យីះ សុនសាត អ៊ីស្រាអែល យីះ សុនសាត អន់ទៀត កាតាម កា ប៉ាច់ សុនសាត អ៊ីស្រាអែល ឡាក់ អូ ចៃ សៀ យីស៊ូ អន់ខែ អូ ត្រត់ ប៉ាសុន ប្រៀប ណារ៉ូ អុះ (ប៉ែ ហៃ ៨:១១-១២ លូ រ៉ូម ១១:១១-១២)។ អើ អ្នក ពុត ចែក អន់តត់ ប៉ាតោ កា មូត បក់ ពូ អើ ជា ក្រុំ ហៀន សារ ប្រៀប ខង ក្រុំ អា ហង ទី សារ អំរ៉ាញ អីញ ឡើង យីស៊ូ លូ ប្រឹក្សា ដាវ ប្រៀប ពីង អង់កក់ តេះ រ៉ប ដាវ អា។

បក់ អាន ចាបះ កា ប៉ប សារ កាណុង ផាប ម៉ះ ម៉ាថាយ រ៉ះ ឡើង សារ ដាក់ ជា យីស៊ូ ជីវ ពីះ ពីង អង់កក់ តេះ អា ភៀ ប្រឹក្សា អង់កក់ តេះ ណារ ម៉ោញ ណារ យី «សារ រ៉ាងហៃ រ៉ាងខ្យា ម៉ះ ប្រៀប បិក កាតយ័» លូ យីស៊ូ អន់តត់ ប៉ាតោ កា មូត បក់ សៀ អើ ឡើង ឡាបៀប អ្វី កោប អន់ ត្រត់ លូ សារ រ៉ា ងហៃ រ៉ាងខ្យា អា ភៀ អន់ ពូ ប៉ប ជា អន់ខែ ប៉ាណូស ដាក់ ត្រង់ តាទីច។ យីស៊ូ កា ប្រើ អន់ខែ រ៉ះ ឡើង សារ រ៉ាងហៃ រ៉ាងខ្យា ម៉ះ ប្រៀប កា ប៉ាណូស ទីខុ គ្រីប ចារ លើយ ទីល អង់កក់ តេះ រ៉ាយ ទី។

ផិនកាន កាណុង សារ រតី ម៉ាថាយ ប្រាក់

- សារ ប្រាក់ សិច រតី យ៉ាត់ យីស៊ូ លូ សារ អើ កើត (១:១-២:២៣)
- សារ រតី យូហាន ឡាក់ ប៉ាងហុំ ពូ (៣:១-១២)
- សារ យីស៊ូ ប្រើ យូហាន ប៉ាងហុំ លូ សារ អើ អូ ចៃ ប្រឹក្សា ពូយ ប្រៀប បិក ប៉ាងល់ (៣:១៣-៤:១១)

យ៉េស៊ូ រ៉ះ សារ ដាក់ ពីង ខេត កាលីឡេ (៤:១២-១៨:៣៥)

យ៉េស៊ូ ចាក ឡើង ខេត កាលីឡេ ឡា ប៉ាត់ មៀង យេរូសាឡឹម (១៩:១-២០:៣៤)

អាទិត អន់តីក អ្វី ពីង មៀង យេរូសាឡឹម លូ សារ អ៊ែ តោ ពីង អ៊ីង គីង (២១:១-២៧:៦៦)

យ៉េស៊ូ រ៉ុស សីត ណារ លូ តាំបាង ឡាកោ អន់ មូត បក់ សៀ អ៊ែ ប៉ប (២៨:១-២០)។

សារ យ៉ាត់ បិក យ៉េស៊ូ

១ អា ហង សារ យ៉ាត់ បិក យ៉េស៊ូ បក់ ប្រ្រៈ រ៉េស អន់ ប្រ្រី ក្រី សាដាច់ *។ អ៊ែ ឡាក់ ផ្លង់ សាដាច់ ដារីត លូ ផ្លង់ រ៉ាច់ រ៉ាត់ អាប្រាំហាំ។

២ រ៉ាត់ អាប្រាំហាំ គន អ៊ែ អ៊ីសាក់ អ៊ីសាក់ គន អ៊ែ យ៉ាកុប យ៉ាកុប គន អ៊ែ យូដា លូ អុះ មី យូដា ១២ ដូវ។

៣ យូដា លូ តាម៉ារ អន់ខែ បាំងកើត ពែរេ លូ សេរ៉ះ ពែរេ គន អ៊ែ ហេស្រុន ហេស្រុន គន អ៊ែ រ៉ាម។

៤ រ៉ាម គន អ៊ែ អាមីណាដាច់ អាមីណាដាច់ គន អ៊ែ ណាសូន ណាសូន គន អ៊ែ សាល់ម៉ូន។

៥ សាល់ម៉ូន លូ កាម៉ាញ អ៊ែ រ៉ាហាប់ បាំងកើត បូអុះ បូអុះ លូ កាម៉ាញ អ៊ែ រូត បាំងកើត អូបេត អូ បេត គន អ៊ែ យេសាយ

៦ យេសាយ គន អ៊ែ សាដាច់ ដារីត។

សាដាច់ ដារីត លូ កាម៉ាញ អ៊ែ បាំងកើត សាដាច់ សាឡូម៉ូន។

៧ សាឡូម៉ូន គន អ៊ែ សាដាច់ រេហូប៉ោម រេហូប៉ោម គន អ៊ែ សាដាច់ អាប៊ីយ៉ា អាប៊ីយ៉ា គន អ៊ែ សាដាច់ អេសា។

៨ អេសា គន អ៊ែ សាដាច់ យ៉ូសាផាត យ៉ូសាផាត គន អ៊ែ សាដាច់ យ៉ូរ៉ាម យ៉ូរ៉ាម គន អ៊ែ សាដាច់ អូសៀ។

៩ អូសៀ គន អ៊ែ សាដាច់ យ៉ូថាម យ៉ូថាម គន អ៊ែ សាដាច់ អេហាះ អេហាះ គន អ៊ែ សាដាច់ អេសេគៀស។

១០ អេសេគៀស គន អ៊ែ សាដាច់ ម៉ាណាសេ ម៉ាណាសេ គន អ៊ែ សាដាច់ អាម៉ូន អាម៉ូន គន អ៊ែ សាដាច់ យ៉ូសៀស។

១១ យ៉ូសៀស គន អ៊ែ សាដាច់ យេហូយ៉ាជិន លូ អុះ ៗ អ៊ែ ផះ រ៉ាំងរ៉ាំង ពូ គៀរ សុនសាត អ៊ីស្រា អ៊ែល អ្សក់ ឡា ប្រ្រី ទុច ប៉ាត់ ប៉ាថេត បាប៊ីឡូន។

១២ ផះ រ៉ាំងរ៉ាំង ណោះ សាដាច់ យេហូយ៉ាជិន អ៊ែ ទី គន សិច សាល់ធៀល សាល់ធៀល គន អ៊ែ សូរ៉ូបាបិល។

១៣ សូរ៉ូបាបិល គន អ៊ែ អាប៊ីយូត អាប៊ីយូត គន អ៊ែ អេលៀគីម អេលៀគីម គន អ៊ែ អេសូរ។

១៤ អេសូរ គន អ៊ែ សាដុក សាដុក គន អ៊ែ អេគីម អេគីម គន អ៊ែ អេលីយូត។

១៥ អេលីយូត គន អ៊ែ អេឡាសារ អេឡាសារ គន អ៊ែ ម៉ាថាន ម៉ាថាន គន អ៊ែ យ៉ាកុប។

១៦ យ៉ាកុប គន អ៊ែ យូសែប ក្លោ ម៉ារី។ ម៉ារី បាំងកើត យ៉េស៊ូ ពូ អ៊ែ អ៊ែ ប៉ាណូស បក់ ប្រ្រៈ រ៉េស អន់ ប្រ្រី ក្រី សាដាច់។

១៧ ឡើង រ៉ាត់ អាប្រាំហាំ ទីល សាដាច់ ដារីត ទី ១៤ រ៉ាំងហារ។ ឡើង សាដាច់ ដារីត ទីល រ៉ាំងរ៉ាំង ពូ គៀរ សុនសាត អ៊ីស្រាអ៊ែល អ្សក់ ប្រ្រី ទុច ប៉ាត់ ប៉ាថេត បាប៊ីឡូន ទី ១៤ រ៉ាំងហារ។ ឡើង រ៉ាំងរ៉ាំង ណោះ ទីល រ៉ាំងរ៉ាំង យ៉េស៊ូ ទី ១៤ រ៉ាំងហារ ដេល។

* ១:១ ១:១ បក់ ប្រ្រៈ រ៉េស អន់ ប្រ្រី ក្រី សាដាច់ ពៀត គុល «គ្រិះ»។

សារ កាណើត យីស៊ូ

១៨ អា ហង សារ កាណើត យីស៊ូ បក់ ប្រៀន រឿន អន់ ប្រើ គី សាដាច់។ មើត អើ ម៉ារី ណោះ យី មើ ត យូស៊ែប ចឹង ទី ហង ហះ កា ម៉ារី ឡាកោ គៀម អន់ ទ្រូល ឡើង បើ តាន់ តែប អ្នែ លូ យូស៊ែប។ អើ គៀម ញន កា អំរាញ ប៉ាដាត ប៉ាលឹង ប្រៀន ដាក់ កាខាក់។

១៩ យូស៊ែប មើត ម៉ារី ណោះ អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ អើ អូ ចៃ ប្រើ គី អន់ ម៉ារី តាយូស កា ពូ អុះ អើ យីត ចឹង អ្នាត អន់ តុង ម៉ារី ណោះ។

២០ អើ អ្នែ យីត ឡើង សារ ណោះ ប៉ាក់ អើ តែប ជា ឌី អំប៉ា បំបំ បិយ ប្រៀន បិកកាតយី រះ កា អើ ជា «អើ យូស៊ែប ផ្ទង់ រ៉ាច់ សាដាច់ ដារីត! អីស ដៃ អ្នក កា ទី ម៉ារី ណោះ គន កាណុង រ៉ាច់ អើ ណោះ យី អំរាញ ប៉ាដាត ប៉ាលឹង ប្រៀន ដាក់ កាខាក់ ប្រើ គី អន់ អើ គៀម ណោះ។

២១ អើ ចឹង អ្នែ ហាអុញ កើត គន កាម៉ាក់ ម៉ោញ អីស ត្រក់ អន់ សិច ជា យីស៊ូ † ខង អើ ចឹង តង់ ប៉ាសុន អើ អន់ រ៉ាច់ ឡើង ចូត ប្រើ គី យច លូ ប្រៀន»។

២២ សារ អា កើត ពីរ ភៀ តាក់ អង់ កេះ សារ ប្រៀន បិកកាតយី ទី រះ កា រ៉ាគីយ ប្រៀន ពៃ ផាះ

២៣ «ហៃ អង់ កាន់ រុះ បើ តែប លូ កាម៉ាក់ ចឹង ឡាកោ គៀម លូ អ្នែ ហាអុញ កើត គន កាម៉ាក់ ម៉ោញ។ ពូ ចឹង អន់ សិច អើ ជា អេម៉ាញ អើល» ‡។

អេម៉ាញ អើល ទី ណី ជា «ប្រៀន បិកកាតយី អ្នែ អន់ ខូ លូ ពិន»។

២៤ ប៉ាក់ យូស៊ែប សាទីរ អើ អូ ជៀ អ្នាត ហង អើ ចឹង ទី ម៉ារី ពួយ ប៉ានីរ បិយ ប្រៀន បិកកាតយី រះ កា អើ ណោះ ណារ។

២៥ ហះ កា យូស៊ែប អូ ទី តែប លូ ម៉ារី អុះ អ្នែ អន់ ខូ លើយ នីណោះ ហង ទីល ម៉ារី អ្នែ ហាអុញ កើត គន ណោះ។ យូស៊ែប អន់ សិច ជា យីស៊ូ។

២

១ យីស៊ូ កើត ប៉ាក់ ស្រុក បេតាលេហិម ពីង ខេត យូដា។ រ៉ាង រ៉ាង ណោះ សាដាច់ ហេរត រ៉ាង ហៃ ប៉ាថេត។ ទី ម្នាត ក្រាក់ អូ អន់ ទ្រូង ប៉ាណាំ គូប ពីរ ឡើង ប៉ាថេត អន់ ទៀត តែង ដាវ ឡាច់ ឡាំ ទីល ប៉ាក់ មៀង យេរូសាឡឹម។

២ អន់ ខែ អំប៉ញ ជា «សាដាច់ សុនសាត អ៊ីស្រាអើល អង់ កះ កើត ណោះ អើ អ្នែ ប៉ាក់ ចំ? ញិន ឡាំ ប៉ាក់ អា ភៀ កាដាប សាំប្រៀន អើ ខង ញិន បំបំ សំឡង់ ម៉ះ អើ ឡាច់ កេះ»។

៣ ផះ សាដាច់ ហេរត កាតាំង សារ អា អើ កាខរ ណូស កាខាក់ ម្នាត បក់ អ្នែ ពីង មៀង យេរូសាឡឹម កា កាខរ ណូស ឡាក់ កា អើ ដេល។

៤ កេះ ណោះ អើ អើ ម្នាត ម៉ែត ក្រាក់ រ៉ាម៉ះ ប្រៀន លូ ម្នាត ណែយូ ប៉ាំងហៀន ចាបាប ទីខូ ភៀ អំ បំបំ ឡើង សាដាច់ ឡាក់ រ៉ាគីយ ប្រៀន រះ ពៃ * អើ ចឹង កើត ប៉ាក់ ចំ។

៥ អន់ ខែ រះ លូ សាដាច់ ហេរត ណោះ ជា «សាដាច់ ណោះ ត្រក់ កើត ប៉ាក់ ស្រុក បេតាលេហិម ពីង ខេត យូដា ខង រ៉ាគីយ ប្រៀន ម៉ោញ ដូវ ទី ច្រាក់ ពួយ ប៉ានីរ ប្រៀន ផាះ

៦ "អី ស្រុក បេតាលេហិម ខេត យូដា

† ១:២១ ១:២១ យីស៊ូ ទី ណី ជា «ប្រៀន តង់»។ ‡ ១:២៣ ១:២៣ សារ អា ឡាច់ ឡើង អេសាយ ៧:១៤។ * ២:៤ ២:៤ សាដាច់ ឡាក់ រ៉ាគីយ ប្រៀន រះ ពៃ ពៀត គុល «គ្រិះ»។

អ៊ីស កានីត កានោរ ឡាក់ កា មៀង តិស ដេល
 ខង ចឹង ទី សាដាច់ ម៉ោញ កើត ឡាច់ ឡឹង អ៊ីស
 អើ ណោះ ចឹង រ៉ាងហៃ អ៊ីស្រាអែល ឡាក់ ប៉ាសុន អាញ"»†។

៧ កេះណោះ សាដាច់ ហេរត អើ មុត ក្រាត់ អ៊ូ អន់ទ្រង់ ពីរ ឡឹង ប៉ាថេត អន់ទៀត ណោះ ឡាអ៊ីត ឡា
 អ៊ីត លូ អំបញ្ច ចាជៀក ឡាលៀក ឡឹង សារ សំឡង់ ណោះ ឡាច់ ចាក ទី ញ៉ាង ដាវ កេះ។

៨ កេះណោះ អើ ប្រើ មុត ក្រាត់ ណោះ ឡា ប៉ាត់ ស្រុក បេតាលេហិម ជា «ហត់ អន់ដីស ប៉ាណាំ គូប
 ចាក ឡា ពិ លូ អំបញ្ច ណាំង ចារ សាស្វា កើត ណោះ អន់ អ៊ូ ឡាក់។ ជា អន់ដីស បំបំ កេះ សីត
 រ៉ះ កា អាញ ណើ អាញ ចឹង ឡា កាដាប សាំប៉ះ សាដាច់ ណោះ ដេល»។

៩ អន់ខែ សាំយ៉ាង សាដាច់ រ៉ះ កេះ។ កេះណោះ ប៉ាណាំ គូប ឡាច់ ចាក ហង។ ផះ ណោះ
 អន់ខែ បំបំ ណារ សំឡង់ អន់ខែ បំបំ ផះ អន់ទ្រូល ពៃ សំឡង់ ណោះ កា ប៉ាណាំ ទ្រង់ អន់ខែ
 លើយ។ ទីល ប៉ាត់ ចារ យីស៊ូ អ៊ែ អន់ខែ ណោះ តាវ ហង។

១០ ផះ មុត ក្រាត់ បំបំ សំឡង់ ណោះ អន់ខែ ហោក ខាក់។

១១ អន់ខែ កា មុត កាណាង ហិ បំបំ យីស៊ូ អ៊ែ លូ មើត អើ ម៉ារី អន់ខែ កា កាដាប សាំប៉ះ អើ កេះ
 ណោះ អន់ខែ អ្យក់ យៀង ខង ឡាក់ កា ម៉ាស កាណាត់ បោផ្លូវ លូ ចារ អ៊ីង បោផ្លូវ គីត កាខាក់ អន់
 កា អើ។

១២ កេះណោះ អន់ខែ រ៉ុល សីត ប៉ាត់ ប៉ាថេត អន់ខែ ទៅ ណារ ចាក ទ្រង់ អន់ទៀត ណារ ខង អន់
 ខែ អំប៉ា ប្រះ រ៉ះ កា អន់ខែ អ៊ូ អន់ សីត រ៉ះ កា សាដាច់ ហេរត អុះ។

សារ យូសែប លូ ម៉ារី អ្យក់ យីស៊ូ សាតាក់ រ៉ាវ៉ាច់ ឡឹង សាដាច់ ហេរត

១៣ ប៉ាត់ មុត ក្រាត់ ណោះ ឡាច់ ចាក រ៉ាវ៉ាច់ កេះ យូសែប អំប៉ា បំបំ បិយ ប្រះ បិកកាតយ័ រ៉ះ
 កា អើ ជា «អ៊ីស អ្យវ ពិ ប៉ាណាំ សាស្វា ចិ អា លូ មើត អើ សាតាក់ ឡា អ៊ែ ប៉ាត់ ប៉ាថេត អ៊ីស៊ីប
 តោ ខង សាដាច់ ហេរត ណាំង ប៉ាន់តោ សាស្វា អា។ អន់ដីស អ៊ែ អង់រ៉ាម ពីង ប៉ាថេត ណោះ
 ហិ ទីល អាញ រ៉ះ ប្រើ សីត ណោះ អន់ដីស សីត»។

១៤ យូសែប កា អ្យវ ប៉ាណាំ សាស្វា ចិ លូ មើត សាស្វា ណោះ សាតាក់ ឡា អ៊ែ ប៉ាត់ ប៉ាថេត អ៊ី
 ស៊ីប ទីប កាម៉ាង ណោះ ទៅ ហង។

១៥ អន់ខែ អ៊ែ ពីង ប៉ាថេត ណោះ លើយ ទីល សាដាច់ ហេរត តោ ភៀ តាត់ អង់កេះ សារ ប្រះ
 បិកកាតយ័ ទី រ៉ះ ពីង រ៉ាគីយ ប្រះ ពៃ ជា «អាញ អើ គន អាញ ឡាច់ ឡឹង ប៉ាថេត អ៊ីស៊ីប»។

១៦ ប៉ាត់ សាដាច់ ហេរត អ៊ូ អន់តត់ ជា មុត ក្រាត់ ណោះ ពួង កា អើ កេះ អើ កា អ៊ីក ខាក់ ប្រើ ពូ
 ឡា ប៉ាត់ ស្រុក បេតាលេហិម លូ ស្រុក រក្សាម៍ ណោះ ចាក ណាំង ប៉ាន់តោ គន សាស្វា កាម៉ាក៏។
 អន់ ទី ឡាត ឡាក់ ទី អាញ ពៀរ សាណាំ អន់ ជីវ យីត ឡឹង ផះ ដាវ សំឡង់ តិស ឡាច់ ឡាក់ កា
 មុត ក្រាត់ រ៉ះ កា អើ ពៃ។

១៧ សារ អា កើត ពីរ ភៀ តាត់ អង់កេះ សារ ប្រះ បិកកាតយ័ ទី រ៉ះ កា រ៉ាគីយ ប្រះ សិច យេ
 រេមៀ ផាះ

១៨ «ពូ កាតាំង ប៉ានីរ ប៉ាណូស ម៉ោញ ដុវ អង់ហ្សាំង ញ៉ា អ៊ីក។ ឡឹង ស្រុក រ៉ាម៉ា
 យី រ៉ាដេល ញ៉ា កា គន អើ

† ២:៦ ២:៦ សារ អា ឡាច់ ឡឹង មីកា ៥:២។ ‡ ២:១៥ ២:១៥ សារ អា ឡាច់ ឡឹង ហូសេ ១១:១។

ពូ ប៉ាឡោម អើ ហះកា អើ អូ សុប
ខង គន អើ អូ អ៊ែ»S។

១៩ ប៉ាក់ សាដាច់ ហេរត តៅ កេះ បិយ ប្រ្រឹះ បិកកាតយ័ រះ កា យូស៊ែប ប៉ាក់ ប៉ាថេត អ៊ីស៊ីប
កាណុង សារ អំប៉ៅ ផា

២០ «អ៊ីស ប៉ាណាំ គន សាស្វា អា លូ មើត អើ សីត ប៉ាក់ ប៉ាថេត អ៊ីស្រាអែល ណារ៉ូ ពិ ខង មូត
បក់ ណាំង ប៉ាន់តៅ អើ ពៃ អន់ខៃ តៅ ទិ កេះ»។

២១ យូស៊ែប កា ប៉ាណាំ គន សាស្វា លូ មើត សាស្វា សីត ប៉ាក់ ប៉ាថេត អ៊ីស្រាអែល ណារ៉ូ។

២២ យូស៊ែប អ៊ូ អន់តត់ ផា សាដាច់ អាខេឡោស អ៊ែ រ៉ាំងហៃ ពឹង ខេត យូដា តាង ពី អើ សាដាច់
ហេរត ទីល នីណោះ យូស៊ែប អូ ខិន ឡាំ ប៉ាក់ ខេត ណោះ អុះ។ អើ ឡាំ អ៊ែ ប៉ាក់ ខេត កាលីឡេ
ឡុត ខង ប្រ្រឹះ រះ កាណុង សារ អើ អំប៉ៅ។

២៣ យូស៊ែប អ៊ែ ពឹង ស្រុក ណាសារែត ភ្ញី តាត់ អង់កេះ សារ វ៉ាគីយ ប្រ្រឹះ រះ ផា «ពូ ចឹង អើ
គន សាស្វា ណោះ ប៉ាណូស ឡឹង ស្រុក ណាសារែត»។

៣

សារ វគី យូហាន ឡាំ ប៉ាំងហុំ ប៉ាណូស

១ ទុញ សាណាំ ឡឹង ណោះ វគី យូហាន ឡាក់ ប៉ាំងហុំ ប៉ាណូស អ៊ែ ពឹង ស្រែវ តិស ខេត យូដា អើ
អន់តត់ ប៉ាតោ កា ពូ ផា

២ «ហត់ អន់ដីស ប៊ុនពែង ពុត ពៀក ពិ ខង សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្រឹះ បិកកាតយ័ ក្យាមី ចឹង
ទីល ហង»។

៣ យូហាន អា ហង វ៉ាគីយ ប្រ្រឹះ សិច អេសាយ ទី រះ ពៃ ផា៖

«ទី ប៉ានីរ ប៉ាណូស ម៉ៅញ ដូវ កាប ម៉ៃៗ ពឹង ស្រែវ តិស ផា

"ហត់ ទ្រៀម ទ្រង ហាប់ ពី តាំងឡា ពិន

ហត់ តាម៉ង់ ទ្រង អន់ កា អើ"»*។

៤ វគី យូហាន កាសិប ពៀតខោ អាវ ពូ ប្រឹក លូ សក់ អូត អើ ចែក ម៉ាអើវ ប្រឹក លូ អង់ការ សាណា
អើ សា ឡែប លូ ទៀក ត្រត។

៥ កាំឡាំង ឡឹង មៀង យេរូសាឡឹម កាំឡាំង ឡឹង ខេត យូដា លូ កាំឡាំង ឡឹង ស្រុក អ៊ែ រទៀក
ទ្រង យដាន់ ទីណោះ ឡាំ ប៉ាក់ ចារ អើ

៦ ទីប ឡាប់ ញម កា ឡាកោ អន់ខៃ ទី សារ យច ណោះ វគី យូហាន កា ប៉ាំងហុំ អន់ខៃ ពឹង ទៀក
ទ្រង យដាន់។

៧ ផះ អើ បប័ មូត ផាវ៉ាស៊ី លូ មូត សាខូស៊ី អៀង ដូវ ឡាំ ប្រើ អើ ប៉ាំងហុំ ទៀក អើ កាប កា ពូ ផា
«អី មូត ប៉ាញ៉ា ប៉ាច័ ញ៉ា ត្រត់ អន់ដីស សាតាក់ ឡាច់ ឡឹង សារ ឡាក់ ចឹង ត្រត់ ទីល ហង អា យី
ប្រ្រឹះ បិកកាតយ័ ចឹង អីក កា ប៉ាណូស អូ ដាក់ ?

៨ ហត់ អន់ដីស ប្រឹក សារ ដាក់ ម៉ាក់ ចឹង អ៊ូ អន់តត់ ផា អន់ដីស ទី ប៊ុនពែង ពុត ពៀក តាទីច។

S ២:១៨ ២:១៨ សារ អា ឡាច់ ឡឹង យេរេមៀ ៣១:១៥។ * ៣:៣ ៣:៣ សារ អា ឡាច់ ឡឹង អេសាយ ៤០:៣។

៩ ដៃ យីត ជា អន់ដីស ចឹង វាវ៉ាច់ ឡាកោ ញួន អន់ដីស ឡាក់ គន សោ រតី អាប្រាំហាំ អាញ ប៉រ រ៉ះ អន់ អន់ដីស អូ អន់តត់ ជា ប្រ្លឹះ បិកកាតយ័ ប្រ្លឹក អន់ អំហ្គោ ទិ អា កេះ គន សោ រតី អាប្រាំហាំ កា អូ និះទៅ ដេល។

១០ កិញអៀ អា សូង អន់ ហះ គុល អ៊ឹង កេះ អ៊ឹង ចំ ប្លើ អូ ដាក់ ត្រត់ កាល់ អ្នាត កេះណោះ ចែក ពីង អុញ។

១១ អាញ បាំងហុំ អន់ដីស លូ ទៀក ភៀ តាំបាង ជា អន់ដីស បិនពែង ពុត ពៀក កេះ ហះកា បក់ ពីះ អន់តីត ឡឹង អាញ ទៀ អើ ទី អំវាញ តីស ហ្និត ឡឹង អាញ។ អាញ អា យ្លឹះ ចឹក កឹប កា អើ កា អូ យី សាំ។ អើ ចឹង បាំងហុំ អន់ដីស លូ ប៉ាងាត ប៉ាលឹង ប្រ្លឹះ ដាក់ កាខាក់ លូ បាំងហុំ លូ អុញ។

១២ អើ ចឹក កាទុំ ចឹង អុំ ពៀ អន់ ទិ អ្យក់ ដឹង ដាក់ ចែក ពីង រម អញដេប ពៀ អើ ចឹង តូះ អ្នាត ពីង អុញ សា អូ អូ ប៉ាត់»។

១៣ ផះ ណោះ យីស៊ូ ឡាច់ ឡឹង ខេត កាលីឡេ ឡាំ ប៉ាត់ ចារ រតី យូហាន អៀ ប៉ាត់ ទៀក ទ្រុង យ ដាន់ ភៀ ប្រើ យូហាន បាំងហុំ អើ។

១៤ ហះកា យូហាន ប៉ាតែក ជា «អូ អុះ ! ញ៉ា ត្រត់ អីស ប្រើ អាញ នីអៀ ឡុត ? អាញ ត្រត់ ប្រើ អីស បាំងហុំ អាញ»។

១៥ យីស៊ូ កាប ជា «យ្លឹះ នីណោះ កាតាម ប៉រ អីស ប្រ្លឹក ម៉ោញ ទង អា ហង ពិ ភៀ អន់ ត្រត់ ពូយ ពុត ប្រ្លឹះ បិកកាតយ័ គ្រឹប សារ»។ ណោះ យូហាន កា ចៃ ប្រ្លឹក ហង។

១៦ ប៉ាត់ យីស៊ូ ហុំ កេះ។ អើ កា អ្យរ ហារ ឡឹង ទៀក ឡុត ជាឌី ប្លែង តាលុះ ញឹង លូ អើ ប៉ប ប៉ាងាត ប៉ាលឹង ប្រ្លឹះ ដាក់ កាខាក់ ឡាក់ កា អន់តើប វ៉ាក់ សាណាង ដីរ ឡើះ ពីង អើ។

១៧ កេះណោះ កាតាំង ប៉ានីរ កាប ឡឹង ប្លែង ជា «អា គន តាម អាញ ប៉ុច ចៃ កេង អើ ត្រត់ ពុត អាញ ខាក់»។

៤

សារ សាតាំង សាត់ លួង យីស៊ូ

១ កេះណោះ ប៉ាងាត ប៉ាលឹង ប្រ្លឹះ ប៉ាណាំ យីស៊ូ ឡាំ ប៉ាត់ ស្រែ តីស អន់ ម៉ែត ប្រ្លឹះ បឹត សាត់ លួង អើ។

២ ឡែង ឡឹង យីស៊ូ កំ អូ សា សាណា ញ៉ា ៤០ ដាវ ៤០ ម៉ាំង កេះ អើ ឡាយុត ខាក់។

៣ ណោះ ម៉ែត ប្រ្លឹះ បឹត ឡាំ សាត់ លួង យីស៊ូ អើ កាប ជា «ជា អីស គន ប្រ្លឹះ បិកកាតយ័ តា ទីច អីស ប្រ្លឹក ហៃ អន់ អំហ្គោ អា កេះ ណាំ បាំង»។

៤ ហះកា យីស៊ូ តើល ជា «កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ទី រ៉ះ ជា "ប៉ាណូស អូ រ៉ុស ញួន ដឹង កា សាណា អុះ យី រ៉ុស ញួន កា ប៉ានីរ ប្រ្លឹះ បិកកាតយ័ ឡាក់ ឡាច់ ឡឹង ពីរ អើ ដេល"»*។

៥ កេះណោះ ម៉ែត ប្រ្លឹះ បឹត ប៉ាណាំ អើ ឡាំ ប៉ាត់ មៀង យេរូសាឡឹម ឡាក់ ចារ ពូ ប៉ានេ ប្រ្លឹះ អន់ អើ ហារ អៀ ពីង អន់តល់ រ៉ោង វ៉ាម៉ះ ។

៦ កេះណោះ អើ កាប ជា «ជា អីស គន ប្រ្លឹះ បិកកាតយ័ តាទីច អីស ប៉ុះ ហៃ ឡឹង អន់តល់ រ៉ោង វ៉ាម៉ះ អា ខង កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ទី រ៉ះ ផាះ

"ប្រ្លឹះ បិកកាតយ័ ចឹង ប្រើ បិយ អើ ឡាំ ហាប់ តាប៉ោង អីស

* ៤:៤ ៤:៤ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លីក ទី ពៀរ (ចេទិយ/កថា) ៨:៣។

ដៃ អន់ ជុង អីស កាន់តើស អំហ្គោ"»†។

៧ យីស៊ូ តើល អើ ផា «កាណុង ផាប់ ប៉ានីរ ប្រ្រឹះ ទី រ៉ះ ណារ្គ ផា "អូ អន់ សាត់ លួង ប្រ្រឹះ បិកកា តយ័ ឡាក់ ប្រ្រឹះ ម៉ះ អន់ដីស"»‡។

៨ កេះណោះ ម៉ែត ប្រ្រឹះ ប៊ីត ប៉ាណាំ យីស៊ូ ហារ ពីង កល់ ប៉ានីម តុត ចាំងហឹត កេះណោះ សាំប្លោ តាំបាង ទិ ប៉ាថេត ពីង អង់កក់ តេះ លូ ប្រើ យីស៊ូ ហៃ រ៉ាស អំប៉ាស ដាក់ ឡាយ៉ាមី ពីង ប៉ាថេត ទិ ណោះ។

៩ អើ រ៉ះ កា យីស៊ូ ផា «ប៉ាថេត ទិ អា អាញ ចឹង មប អន់ កា អីស ផា អីស កាដាប សាំប្រ្រឹះ អាញ»។

១០ យីស៊ូ តើល ផា «អី សាតាំង! អីស ឡាច់ ពិ ខង កាណុង ផាប់ ប៉ានីរ ប្រ្រឹះ ទី រ៉ះ ផា "អន់ដីស ត្រត់ កាដាប សាំប្រ្រឹះ ប្រ្រឹះ បិកកាតយ័ ឡាក់ ប្រ្រឹះ ម៉ះ អន់ដីស លូ ត្រត់ រ៉ាប់ សៀ ដឹង ម៉ោញ ដូរ អើ ណោះ ហង"§»។

១១ ណោះ ម៉ែត ប្រ្រឹះ ប៊ីត កា ឡាច់ ឡឹង អើ ហង កេះណោះ មូត បិយ ប្រ្រឹះ ឡាំ រ៉ាំងហៃ អើ ឡុក។

សារ យីស៊ូ ចាក រ៉ះ សារ ដាក់ ឡឹង ប្រ្រឹះ

១២ ផះ យីស៊ូ កាតាំង លៅ ផា ពូ រុប រគី យូហាន ថេត ខុក កេះ អើ ចាក ឡាច់ ឡឹង ចារ ណោះ ឡាំ អ្វៃ ប៉ាក់ ខេត កាលីឡេ ណារ្គ។

១៣ អើ ចាក ឡាច់ ឡឹង ស្រុក ណាសារេត ឡាំ អ្វៃ ប៉ាក់ មៀង កាផានីម ក្យាម ហាង តាំងលៅ ប៉ាក់ ចារ សេប៊ូលុន លូ ចារ ណាប់ថាលី

១៤ ភ្ញី តាក់ អង់កេះ សារ ឡាក់ រ៉ាគីយ ប្រ្រឹះ អេសាយ ទី រ៉ះ ពៃ ផា៖

១៥ «អី សេប៊ូលុន លូ ណាប់ថាលី ឡាក់ ចារ អ្វៃ រទ្រង ឡាំ ប៉ាក់ តាំងលៅ

អី ស្រុក រហាង ទៀក ទ្រង យដាន់

អី កាលីឡេ ឡាក់ ចារ សុនសាត អន់ទៀត អ្វៃ

១៦ ប៉ាសុន បក់ អ្វៃ កាណុង ចារ ម៉ាម៉ាំង

អន់ខៃ ទី ប៊ីប៊ី តាតារ តិស ខាក់

ឡាក់ ឡាច់ តាក់ តាតារ បក់ អ្វៃ កាណុង ចារ តៅ»*។

១៧ ឡឹង រ៉ាំងរ៉ាំង ណោះ ហង យីស៊ូ កា ចាក រ៉ះ ផា «ហត់ បុនពែង ពុត ពៀក ពិ ខង សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្រឹះ បិកកាតយ័ ក្យាម ចឹង ទីល ហង»។

១៨ ផះ អើ ចាក រហាង តាំងលៅ កាលីឡេ អើ ប៊ីប៊ី មូត អុះ មី ពៀរ ដូរ យី ស៊ីម៉ុន ឡាក់ ពូ អើ ផា ពេត្រុះ លូ អុះ អើ សិច អន់ត្រេ។ អន់ខៃ អ្វៃ ត្រេះ ជៀល ខង អន់ខៃ ប៉ាណូស ណាំង កា។

១៩ យីស៊ូ កាប លូ អន់ខៃ ផា «ចុ ចាក ពូយ អាញ អាញ ចឹង ប៉ាំងហៀន អន់ដីស ចាក ណាំង អើ ប៉ាណូស ឡុក»។

២០ កាតាំង យីស៊ូ កាប នីណោះ អន់ខៃ អុះ មី កា សាន់តាក់ អ្នាត ជៀល ចាក ពូយ យីស៊ូ ឡុក។

២១ យីស៊ូ ចាក ប៉ាក់ ម៉ាត់ ណារ្គ ផាឌី ប៉ាតះ មូត អុះ មី ពៀរ ដូរ ណារ្គ យី យ៉ាកុប លូ យូហាន គន រគី សេបេដេ។ អន់ខៃ ផះ អ្វៃ ប៉ាយ៉ាមី ជៀល កាណុង ទុក អន់ខុ លូ ពី អន់ខៃ យីស៊ូ កា ជៀក អន់ខៃ ដេល។

† ៤:៦ ៤:៦ សារ អា ឡាច់ ឡឹង ផាប់ អញសី ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ៩១:១១,១២។ ‡ ៤:៧ ៤:៧ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប លឹក ទី ពៀរ (ចេទិយ/កថា) ៦:១៦។ § ៤:១០ ៤:១០ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប លឹក ទី ពៀរ (ចេទិយ/កថា) ៦:១៣។ * ៤:១៦ ៤:១៥-១៦ សារ អា ឡាច់ ឡឹង អេសាយ ៩:១-២។

២២ អន់ខែ កា អ្នក ទូក អ្នក ពី អន់ខែ ឡូត កា ចាក ពួយ យីស៊ូ ដេល។

២៣ យីស៊ូ ចាក ឡាំ គ្រឹប ស្រុក តេះ កាណុង ខេត កាលីឡេ លូ បាំងហៀន ពូ គ្រឹប រោង ទីប រ៉ះ សារ ដាក់ យី សារ ប្រ្រឹះ រាំងហៃ រាំងខ្យា។ អើ តាក់ អន់ដាក់ ម្នក អីត ពូ គ្រឹប នៃវ លូ ម្នក កាជក កាដេល ប្រើល ម៉ាត់ អន់ ដាក់ ដេល។

២៤ សិច យីស៊ូ លៅ លែង ប៉ាញ្ញី ទីប ខេត ស៊ីវី ដេល ពូ ប៉ាណាំ គូប ឡាំ ជីន ប៉ាណូស អីត ពូ រាំងអា រាំងអីង គ្រឹប នៃវ លូ ម្នក អន់ទ្រុយ លូ ប៉ាណូស ប្រ្រឹះ ប្រឹគី ទីប ប៉ាណូស តៅ ជុង តី ភៀ ប្រើ អើ តាក់ អន់ដាក់។ យីស៊ូ កា តាក់ អន់ដាក់ អន់ខែ ទិខ្វ។

២៥ ទី ប៉ាណូស អៀង ដូវ ពីះ ឡីង ខេត កាលីឡេ លូ ឡីង ខេត ដេកាប៉ូល លូ ឡីង មៀង យេរូសាឡឹម ឡីង ខេត យូដា លូ ឡីង ចារ អន់ទៀត យួង ទៀក ទ្រុង យដាន់ អន់ខែ ប៉ាណាំ គូប ចាក ពួយ យីស៊ូ។

៥

សារ យីស៊ូ បាំងហៀន ពូ ពីង ប៉ានីម

១ ផះ យីស៊ូ បំបំ ប៉ាណូស ពីះ អៀង អើ កា ហារ អង់អ្នែ ពីង ប៉ានីម។ កេះណោះ ម្នក សិះ កា ប៉ា ណាំ គូប ឡាំ ប៉ាក់ ចារ អើ ដេល។

២ កេះណោះ អើ បាំងហៀន អន់ខែ ផា

៣ «ប៉ាណូស ចំ យីត ផា ឡាកោ អើ តាបាយ កាសត់ តងកាន ប៉ាងាត់ ប៉ាលីង ប្រ្រឹះ តង់ ប៉ាណូ ស ណោះ ទី កាន សាណុក សាវ៉ាក តាទីច ហង ខង ប្រ្រឹះ រាំងហៃ រាំងខ្យា អើ។

៤ ពៀ អ្នែ ញ៉ា សោក ប៉ាណូស ណោះ ចឹង ទី កាន សាណុក សាវ៉ាក តាទីច ហង ខង ប្រ្រឹះ ចឹង រ៉ាតុ អង់រើង អើ។

៥ ពៀ ទី ពុត ឡាអត់ ប៉ាណូស ណោះ ចឹង ទី កាន សាណុក សាវ៉ាក ហង ខង ប្រ្រឹះ ចឹង អន់ អង់កក់ តេះ អា កា អន់ខែ ប្រឹគី ប៉ាដក់ ប៉ាជៀ។

៦ ពៀ បិច កា សារ ដាក់ ត្រង់ កាខាក់ ប៉ាណូស ណោះ ចឹង ទី កាន សាណុក សាវ៉ាក ហង ខង ប្រ្រឹះ ចឹង អន់ សារ ដាក់ ត្រង់ កា អើ តាទីច។

៧ ប៉ាណូស ចំ ទី ពុត តាប៉ាប តាប៉ុន ប៉ាណូស ណោះ ចឹង ទី កាន សាណុក សាវ៉ាក តាទីច ហង ខង ប្រ្រឹះ បិកកាតយី ចឹង តាប៉ាប តាប៉ុន កា អើ ដេល។

៨ ពៀ ទី ពុត ដាក់ អូ ទី ពុត បីត ប៉ាណូស ណោះ ចឹង ទី កាន សាណុក សាវ៉ាក តាទីច ហង ខង អន់ខែ ចឹង បំបំ ប្រ្រឹះ បិកកាតយី។

៩ ពៀ រ៉ះកះ ប៉ារម ពូ អន់ រម គូប សោប ប៉ាណូស ណោះ ចឹង ទី កាន សាណុក សាវ៉ាក តាទីច ហង ខង ប្រ្រឹះ បិកកាតយី ចឹង អើ ផា គន អើ។

១០ ប៉ាណូស ចំ ពូ អូ ណិស លូ ប្រឹគី បាប ញន កា ប្រឹគី ពួយ សារ ដាក់ ត្រង់ ម៉ះ ប្រ្រឹះ ប៉ាណូស ណោះ ចឹង ទី កាន សាណុក សាវ៉ាក តាទីច ហង ខង ប្រ្រឹះ រាំងហៃ រាំងខ្យា អើ។

១១ ផះ ពូ ប្រឹគី បាប កា អន់ដីស លូ ពូ កាប ញគី កា អន់ដីស លូ កាប អូ ដាក់ គ្រឹប នៃវ ញន កា អន់ដីស សៀ អាញ ណោះ អន់ដីស ចឹង ទី កាន សាណុក សាវ៉ាក តាទីច ហង។

១២ ហាក់ អន់ដីស ហោក រ៉ក់ ពី ខង ប្រ្រឹះ ចឹង អន់ កាណាក់ ដាក់ ខាក់ កា អន់ដីស អ្នែ ពីង ប្លែង តោ ខង ម្នក រ៉ាគីយ ប្រ្រឹះ សើត ពៃ កា ពូ អូ ណិស លូ ប្រឹគី បាប កា អន់ខែ និះទៅ ដេល។

១៣ «អន់ដីស ពៀប ឡាក់ កា ប៉ោន៍ សាំរ៉ាប់ កា ប៉ាណូស ទិខូ ផា ប៉ោន៍ កើត សាប អូ ប្រៀប កេះ ប៉ោន៍ ណោះ អូ ទី ខា ហង។ ពូ ចឹង អ្នក កាណាគី ញ៉ា ប្រឹក្សា អន់ កើត ប្រៀប ណាវ៉ូ? ទី ដឹង គួក អ្នក ណោះ ពូ ចឹង ចាក ចតី ហង។

១៤ អន់ដីស ពៀប ឡាក់ កា អុញ សាំរ៉ាប់ តាត តាតារ ប៉ាណូស ពីង អង់កក់ តេះ។ ផា ពូ ប្រឹក្សា ម្យ៉ឹង ពីង កល់ ប៉ានីម ពូ អោន អូ សាគីម អុះ។

១៥ អូ ទី ពៀ សុះ តាគៀង កេះណោះ អ្នក វែវ កាត្រាប អុះ ទី ដឹង ពូ អ្នក ចែក ពីង ចារ តាគៀង ភៀ តាត តាតារ ប៉ាណូស អ្នែ កាណុង ហី ទិខូ។

១៦ ទីល នីណោះ ត្រត់ អន់ តាតារ អន់ដីស ណោះ តាតារ ហះ ម៉ាត់ ប៉ាណូស ទិខូ និះទៅ ដេល ភៀ អន់ ពូ ប័ប សារ ដាក់ ឡាក់ អន់ដីស ប្រឹក្សា ណោះ កេះណោះ ពូ ចឹង ប៉ានេ ប្រៀប បិកកាតយ័ ឡាក់ ពី អន់ដីស អ្នែ ពីង ប្លែង តោ។

១៧ «ដៃ យីត ផា អាញ ពីះ អា ចឹង អ្នែត អ្នក ចាបាប ប្រៀប លើ អ្នក ផាប ម្នត វ៉ាគីយ ប្រៀប។ អូ ត្រត់ អាញ ពីះ តាត់ អង់ហ៊្វ្រង អុះ យី អាញ ពីះ តាត់ អង់កេះ សារ ចាបាប ប្រាត់ វះ ទិណោះ។

១៨ អាញ ប័រ វះ កា អន់ដីស តាទីច ផា ដាវ ចំ តេះ បើ តាឡែង ប្លែង បើ តាឡុំ ចាបាប កាណុង ផាប ប្រៀប តុ សក់ កា អូ ហ៊្វ្រង អុះ។ យី ចាបាប កាណុង ផាប ប្រៀប ណោះ ចឹង អ្នែ លើយ ទីល សារ ណោះ កេះ ទិ។

១៩ ពៀ បិច អ្នក សារ អន់តត់ ប៉ាតោ អា យ័ះ សារ តាចិ ម៉ោញ ខ កាតាម លូ ប៉ាងហៀន អូ អន់ ពូ ប្រឹក្សា ពូយ អ៊ែ ណោះ ចឹង កេះ ចិ ឡឹង ពូ កាណុង កាំឡាំង ប្រៀប រ៉ាងហៃ រ៉ាងខ្សា។ ហះកា ពៀ ចៃ រ៉ាប់ សៀ សារ អន់តត់ ប៉ាតោ ទិ អា លូ ប៉ាងហៀន អន់ ពូ ប្រឹក្សា ពូយ អ៊ែ ណោះ ចឹង ប្រឹក្សា តិស កាណុង កាំឡាំង ប្រៀប រ៉ាងហៃ រ៉ាងខ្សា។

២០ អាញ ចឹង វះ អន់ កា អន់ដីស អូ អន់តត់ ផា អន់ដីស ដាក់ ត្រង់ ផា អូ លីន ឡឹង ម្នត ណោយ ប៉ាងហៀន ចាបាប លូ ម្នត ផាវ៉ាស៊ី យី ប្រៀប ចឹង អូ រ៉ាងហៃ រ៉ាងខ្សា អន់ដីស អុះ។

២១ «អន់ដីស យើយ កាតាំង ដេល សារ ពូ វះ កា វតី យ៉ាត់ អន់ដីស សើត ពៃ ផា "ដៃ ប៉ាន់តោ ប៉ាណូស * ផា អន់ដីស ប៉ាន់តោ ប៉ាណូស អន់ដីស ចឹង ត្រត់ ចូត ហង"។

២២ ហះកា អាញ ចឹង វះ ប៉ាឡាក់ កា អន់ដីស ណាវ៉ូ ផា ពៀ អីក កា អុះ មី ប៉ាណូស ណោះ ចឹង ត្រត់ ចូត ហង។ ពៀ តះ ប៉ាស្សាប កា អុះ មី ប៉ាណូស ណោះ ម្នត ក្រាត់ តាត់សិន ចឹង ចែក ចូត ដេល ពៀ កាប បឹក កាប អីក កា ពូ ប៉ាណូស ណោះ ចឹង ត្រត់ ចូត ចែក ពីង ចារ អុញ ហង។

២៣ ទីល នីណោះ ប៉ាត់ អន់ដីស អ្នក កាណាគី ឡាក់ ពុះ វ៉ាម៉ះ ប្រៀប បិកកាតយ័ ប៉ាត់ ទីល ចារ ណោះ កេះ ផា អន់ដីស កាចាំង កា អុះ មី អ៊ែ ចំ ទី សារ លូ អន់ដីស

២៤ អន់ដីស ត្រត់ អ្នក កាណាគី ហះ ណោះ ហិ សីត ឡាក់ វះកេះ ប៉ារម លូ អុះ មី អន់ដីស អន់ ដាក់ លូ គូប សោប ហិ កេះណោះ ឡាក់ ពុះ វ៉ាម៉ះ ប្រៀប បិកកាតយ័ ណាវ៉ូ។

២៥ ផា ពូ ជៀក អន់ដីស ឡាក់ កាប សារ ប៉ាត់ ក្រាត់ តាត់សិន អន់ដីស ត្រត់ វះកេះ អន់ ត្រត់ លូ ពូ ស្រីសៗ អន់ទៀ ពូ ឡាក់ ជីន អន់ដីស ប៉ាត់ ក្រាត់ តាត់សិន សារ ណោះ ក្រាត់ ណោះ ចឹង ជីន ប៉ាត់ ម៉ែត ខុក ម៉ែត ខុក ចឹង ចែក អន់ដីស កាណុង ខុក ហង។

២៦ អាញ ប័រ វះ កា អន់ដីស តាទីច ផា ផា អន់ដីស សឹង កា ពូ អូ គ្រីប ចំលួន អ្នែ ទូម ដឹង ម៉ោញ ច្រិម កាតាម អន់ដីស ចឹង ឡាច់ ឡឹង ចារ ណោះ អូ ទី អុះ។

* ៥:២១ ៥:២១ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមនំ) ២០:១៣។

២៧ «អន់ដីស ឃើយ កាតាំង កេះ ពូ រ៉ះ ផា "ដៃ វ៉ាលង កល់ កាម៉ាញ លើ ក្លោ"†។

២៨ ហះកា អាញ ចឹង រ៉ះ កា អន់ដីស ណារ៉ូ ផា ពៀ ហៃ អង់កាន់ ទីប ទី ពុត បិច តែប លូ អើ ប៉ាណូ ស ណោះ អើ ទី វ៉ាលង កល់ កាម៉ាញ អើ កាណុង ពុត កេះ។

២៩ ផា ម៉ាត់ អន់ដីស តែង សាម៉ា ប៉ាណាំ ប្រគី យច ត្រត់ ខ្វិក ឡាច់ រ៉ិត អ្នាត ប៉ាត់ ចាំងហាយ គ។ ផា អន់ដីស អូ ទី ម៉ាត់ ម៉ោញ ប៉ែង អា ដាក់ លីន ឡឹង ប្រគី អន់ កា ឡាកោ អន់ដីស ឡិ ពឹង ចារ អុញ។

៣០ ផា តី អន់ដីស តែង សាម៉ា ប៉ាណាំ ប្រគី យច ត្រត់ កាសិត រ៉ិត អ្នាត ប៉ាត់ ចាំងហាយ គ ពី។ ផា អន់ដីស អូ ទី តី ម៉ោញ ប៉ែង អា ដាក់ លីន ឡឹង ប្រគី អន់ កា ឡាកោ អន់ដីស ឡិ ពឹង ចារ អុញ។

៣១ «ទី សារ ពូ រ៉ះ ម៉ោញ ណារ៉ូ ផា "កាម៉ាក ពៀ បិច អ្នាត កាម៉ាញ ត្រត់ ច្រាត់ សត់ត្រា អន់ កា កាម៉ាញ ហិ ណោះ ចឹង ទី អ្នាត"‡។

៣២ ហះកា អាញ ចឹង រ៉ះ កា អន់ដីស ណារ៉ូ ផា ផា អង់កាន់ ណោះ អូ ទី វ៉ាលង កល់ ក្លោ អើ ហះ កា ក្លោ អើ អ្នាត ផា កាម៉ាញ អើ ទី ក្លោ ណារ៉ូ កាម៉ាញ អើ ណោះ ចឹង កេះ ប៉ាណូស វ៉ាលង កល់ ហង។ ផា កាម៉ាក ចំ ទី អើ ណារ៉ូ កាម៉ាក ណោះ ឡាក់ កា តែប លូ កាម៉ាញ ពូ និទៅ ដេល។

៣៣ «ទី សារ ម៉ោញ ណារ៉ូ អន់ដីស ឃើយ កាតាំង ដេល ពូ រ៉ះ កា រក្សី យ៉ាត់ អន់ដីស សើត ពៃ ផា "ដៃ ម៉ត់ ពូង ត្រត់ ប្រគី ពូយ គ្រឹប សារ ឡាក់ អន់ដីស ទី ម៉ត់ អើ ប្រ្រឹះ បិកកាតយ ប្រគី ផាញាន"។

៣៤ ហះកា អាញ រ៉ះ ប៉ាឡាក់ កា អន់ដីស ណារ៉ូ ផា អូ អន់ ម៉ត់ អុះ ដៃ ម៉ត់ អើ ប្រ្រឹះ ប្រគី ផា ញាន ខង ប្រ្រឹះ ឡាក់ ត្រេ ចារ ប្រ្រឹះ បិកកាតយ អង់អ្វៃ ប្រគី សាដាច់។

៣៥ លូ ដៃ ម៉ត់ អើ អង់កក់ តេះ ប្រគី ផាញាន ខង អង់កក់ តេះ អា កាណើល ជុង ម៉ះ ប្រ្រឹះ បិកកា តយ។ ដៃ ម៉ត់ អើ មៀង យេរូសាឡឹម ប្រគី ផាញាន ខង មៀង ម៉ះ សាដាច់ តីស។

៣៦ ដៃ ម៉ត់ អ្សក់ កល់ អន់ដីស ប្រគី ផាញាន ខង អន់ដីស អូ អូ ប្រគី អន់ សក់ កល់ អន់ដីស កើត បាក លើ ម៉ៃ យ្រឹះ ម៉ោញ កាសើ កា អន់ដីស អូ អូ អុះ។

៣៧ ត្រត់ កាប ផា "តាទីច" យី "តាទីច" ឡូត ផា "អូ" យី "អូ" ខង ទី សារ កាប ពូង ណោះ យី ឡាច់ ឡឹង ម៉ែត ប្រ្រឹះ ប៊ីត ដោះ។

៣៨ «អន់ដីស ឃើយ កាតាំង ពូ រ៉ះ ផា "ផា ពូ ខ្វិក ម៉ាត់ អន់ដីស ម៉ោញ ប៉ែង អន់ដីស ខ្វិក ម៉ាត់ ពូ ម៉ោញ ប៉ែង និទៅ ដេល។ ផា ពូ ដាល់ អន់ដីស ប៉ាក់ សាណាញ ម៉ោញ អន់ដីស ដាល់ ពូ អន់ ប៉ាក់ សាណាញ ម៉ោញ និទៅ ដេល"§។

៣៩ ហះកា អាញ ចឹង រ៉ះ ប៉ាឡាក់ កា អន់ដីស ណារ៉ូ ផា ដៃ តូ លូ ប៉ាណូស ខុយ ប៉ាអ្សប ផា ពូ តាប៉ះ គៀងតោរ អន់ដីស តែង សាម៉ា ត្រត់ អ៊ិ អន់ ពូ តាប៉ះ ម៉ោញ ប៉ែង ណារ៉ូ ពី។

៤០ ផា ទី ពូ ភង អន់ដីស ញន បិច កា អារ សាំប៉ាក់ អន់ដីស ត្រត់ អន់ ពូ អ្សក់ ទីប អារ គ្រីន ដេល។

៤១ ផា ពូ ប៉ាំងខំ អន់ដីស ចាក គយ យៀង ខង អន់ ទី ម៉ោញ កាឡូមិត អន់ដីស ត្រត់ ចាក លូ ពូ អន់ ទី ពៀរ កាឡូមិត ពី។ *

៤២ ផា ទី ពូ បិច បរ កាណាត ញា ឡឹង អន់ដីស អន់ ពិ លូ ដៃ កាឡីស កា ពូ បរ អ៊ីម កាណាត ឡឹង អន់ដីស ណោះ។

† ៥:២៧ ៥:២៧ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមនំ) ២០:១៤។ ‡ ៥:៣១ ៥:៣១ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លីក ទី ពៀរ (ចេទិយ/កថា) ២៤:១។ § ៥:៣៨ ៥:៣៨ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមនំ) ២១:២៤។ * ៥:៤១ ៥:៤១ ផះ វ៉ងវ៉ង ណោះ តាហាន សុនសាត រ៉ូម ទី ចាបាប់ ប៉ាំងខំ ពូ គយ យៀង ខង អន់ ចាក ចាំងហាយ ទី ម៉ោញ កាឡូមិត។

៤៣ «អន់ដីស ឃើយ កាតាំង ពូ រ៉ះ ជា "ត្រង់ បិច ចៃ កា អុះ មី ស្រុក តេះ អន់ដីស ទៅ ហះកា ត្រង់ អូ ណិស កា មូត តាមីរ អន់ដីស"។

៤៤ ហះកា អាញ ប័រ រ៉ះ ប៉ាឡាក់ កា អន់ដីស ណាវ ជា ត្រង់ បិច ចៃ កា មូត តាមីរ ម៉ះ អន់ដីស លូ ម៉ន់ ឡោម ប្រ្លឹះ បិកកាតយ័ អន់ សារ ដាក់ កា មូត បក់ អូ ណិស អូ រម កា អន់ដីស ណោះ ដេល។

៤៥ ប្រ្លឹះ នីណោះ អន់ដីស ចឹង កេះ គន ម៉ះ ប្រ្លឹះ ឡាក់ ពី អន់ដីស អ្វៃ ពីង ប្លែង តោ។ ខង អ៊ែ អន់ ដាវ ឡាច់ អន់ តាតារ ទីប ប៉ាណូស ដាក់ ទីប កា ប៉ាណូស អូ ដាក់ លូ អ៊ែ អន់ ទៀក បី ទីប ប៉ាណូស ត្រង់ ទីប កា ប៉ាណូស អូ ត្រង់ និះទៅ ដេល។

៤៦ ជា អន់ដីស បិច ដឹង កា ប៉ាណូស ចំ បិច ចៃ កា អន់ដីស ចឹង ទី ខា ញ៉ា? យ័ះ មូត អ្យក់ រ៉ាបៃ កា អូ ដេល ប្រ្លឹះ នីណោះ។

៤៧ ជា អន់ដីស បិច ខែន ដឹង កា អុះ មី អន់ដីស ទៅ ចឹង យច ឡឹង ពូ ហះ ចំ? យ័ះ សុន សាត អន់ទៀក អូ សៀ ប្រ្លឹះ កា អូ ដេល ប្រ្លឹះ នីណោះ។

៤៨ ទីល នីណោះ ប្រ្លឹះ ឡាក់ ពី អន់ដីស អ្វៃ ពីង ប្លែង តោ អ៊ែ ដាក់ ត្រង់ នីចម អន់ អន់ដីស ដាក់ ត្រង់ ឡាក់ កា អ៊ែ និះទៅ ដេល។

៦

១ «ដៃ ប្រ្លឹះ ងារ ដាក់ ហះ ម៉ាត់ កាំឡាំង អៀង ក្រានី កា បិច កា ពូ ប័ប។ ជា ប្រ្លឹះ នីណោះ អន់ ដីស អូ ទី កាណាត ញ៉ា ឡឹង ប្រ្លឹះ ឡាក់ ពី អន់ដីស អ្វៃ ពីង ប្លែង តោ អុះ។

២ «ជា អន់ដីស អន់ កាណាត កា មូត ថុក ញ៉ាក់ ដៃ ឡុង រ៉ះ រ៉ែក រ៉ាវ៉ែក ឡាក់ មូត តាត់ អំប្រឹក ដាក់ អន់ខែ ឃើយ ប្រ្លឹះ កាណាង រោង លូ រទ្រង ភៀ បិច កា ពូ ប៉ានេ។ អាញ រ៉ះ កា អន់ដីស តាទីច ជា កាយ ឡឹង ណោះ អន់ខែ ចឹង អូ ទី ខា អុះ។

៣ ហះកា កាប៉ាច់ អន់ដីស ជា តី តែង សាម៉ា អន់ កាណាត កា មូត ថុក ញ៉ាក់ ដៃ អន់ តី សាំង អៀ អូ អន់តត់

៤ ម៉ាត់ សារ អន់ដីស ប្រ្លឹះ ណោះ ចឹង ដាក់ សាគីម ទី ដឹង ប្រ្លឹះ ឡាក់ ពី អន់ដីស ចឹង ប័ប សារ អន់ដីស ប្រ្លឹះ ណោះ ណោះ អ៊ែ ចឹង អន់ កាណាត គិត ខា កា អន់ដីស តាទីច។

៥ «ជា អន់ដីស ម៉ន់ អ៊ែ ប្រ្លឹះ ដៃ ប្រ្លឹះ ឡាក់ កា មូត តាត់ អំប្រឹក ដាក់ អន់ខែ ខុ អន់តារ ម៉ន់ កាណាង រោង លូ រទ្រង សាលូង បិច កា ពូ ប័ប។ អាញ រ៉ះ កា អន់ដីស តាទីច ជា កាយ ឡឹង ណោះ អន់ខែ ចឹង អូ ទី ខា អុះ។

៦ កាប៉ាច់ អន់ដីស ជា អន់ដីស ម៉ន់ ត្រង់ ម៉ុត ពីង កាណាង កាត្រើក អំបារ កេះណោះ ម៉ន់ អ៊ែ ប្រ្លឹះ ឡាក់ ពី អន់ដីស អ្វៃ ពីង ចារ សាគីម។ អ៊ែ ហៃ ប័ប អន់ដីស អ្វៃ ម៉ន់ ពីង ចារ សាគីម ណោះ អ៊ែ ចឹង អន់ កាណាត គិត ខា កា អន់ដីស។

៧ «ផះ អន់ដីស ម៉ន់ ដៃ កាប អន់ទេ ទៅ ៗ សារ អូ ទី ខា ឡាក់ មូត សុន សាត អន់ទៀក ណោះ ខង អន់ខែ សាម៉ត ជា កាប អៀង នីណោះ ប្រ្លឹះ អន់ខែ ចឹង សាំយ៉ាង។

៨ ដៃ ប្រ្លឹះ ឡាក់ កា ពូ ខង ប្រ្លឹះ ឡាក់ ពី អន់ដីស អ៊ែ អូ ទី កាណាត ញ៉ា ឡាក់ អន់ដីស តងកាន អន់ទ្រូល ឡឹង អន់ដីស ប័រ កេះ។

៩ អន់ដីស ត្រង់ ម៉ន់ អ៊ែ ប្រ្លឹះ បិកកាតយ័ នីអៀះ

អី ពី ញីន ឡាក់ អ្វៃ ពីង ប្លែង

† ៥:៤៣ ៥:៤៣ ប័រ ហៃ ចាបាប មូត លេវី (លេវីនីយ) ១៩:១៨។

អន់ ប៉ាណូស ពីង អង់កក់ តេះ អា អ្សល កូតិ កា អីស។

១០ ប័រ អីស រ៉ាងហៃ រ៉ាងខ្យា ប៉ាណូស ទិខ្ច

អន់ ប៉ាណូស ពីង អង់កក់ តេះ ប្រឹក្ច ព្វយ ពុត អីស

ឡាក់ កា បិយ អីស ពីង ប្លែង ដេល។

១១ ប័រ អីស អន់ សាណា ឡាក់ ញីន តងកាន កាណុង ដាវ អា។

១២ ប័រ អីស ដៃ អ្សក់ យ៉ូ សារ ញីន យច

ឡាក់ កា ញីន អ្ស អ្សក់ យ៉ូ សារ យច ព្វ ប្រឹក្ច លូ ញីន ដេល។

១៣ ដៃ អន់ ព្វ ប៉ាឡោម ញីន ប្រឹក្ច យច

ហះកា ប័រ អីស តង ញីន អន់ រ៉ាវ៉ាច់ ឡីង ម៉ែត ប្រឹះ បឹត ណើ។ *

១៤ ផា អន់ដីស អ្ស អ្សក់ យ៉ូ សារ ព្វ ប្រឹក្ច យច លូ អន់ដីស ប្រឹះ ឡាក់ ពី អន់ដីស អ្ស ពីង ប្លែង តោ អ៊ែ អ្ស អ្សក់ យ៉ូ សារ អន់ដីស ប្រឹក្ច យច ដេល។

១៥ ហះកា ផា អន់ដីស អ្សក់ យ៉ូ សារ ព្វ ប្រឹក្ច យច លូ អន់ដីស ប្រឹះ ឡាក់ ពី អន់ដីស អ្ស ពីង ប្លែង តោ អ៊ែ កា អ្សក់ យ៉ូ សារ អន់ដីស ប្រឹក្ច យច ដេល។

១៦ «ផា ដាវ ចំ អន់ដីស កំ អ្ស សា សាណា ញ៉ា អន់ដីស ដៃ ប្រឹក្ច កា ម៉្លះ ម៉ាត់ សាំងអយ ឡាក់ កា មូត តាត់ អំប្រឹក្ច ដាក់។ អន់ខែ ប្រឹក្ច កា ម៉្លះ ម៉ាត់ នីណោះ បិច កា ព្វ អន់ទៀត ប័ប លូ អ្ស អន់តត់ កា អន់ខែ កំ អ្ស សា សាណា។ អាញ រះ កា អន់ដីស តាទីច ផា កាយ ឡីង ណោះ អន់ខែ ចឹង អ្ស ទី ខា អុះ។

១៧ កាប៉ាច់ អន់ដីស ផា ដាវ ចំ អន់ដីស កំ អ្ស សា សាណា ត្រត់ ប៉ាច ម៉ាត់ លូ កឹត សក់។

១៨ ដៃ អន់ ព្វ អន់ទៀត អ្ស អន់តត់ កា អន់ដីស កំ អ្ស សា សាណា អន់ ដឹង ប្រឹះ ឡាក់ ពី អន់ដីស ឡាក់ ព្វ ហៃ អ្ស ប័ប ណោះ ហង ប័ប សារ អន់ដីស ប្រឹក្ច ដាក់ សាគីម ណោះ ណោះ អ៊ែ ចឹង អន់ កាណាគី គីត ខា កា អន់ដីស។

១៩ «ដៃ ប៉ាតុំ គម រ៉ាស អំប៉ាស សារ៉ាប កា ឡាកោ ពីង អង់កក់ តេះ ឡាក់ ចារ កាញ់ចិរ រ៉េះ តេះ ប្លាល លូ កាចះ សា ឡាក់ ចារ ទី ប៉ាណូស អ្ស ដាក់ ច្រះ ប៉ាណីវ មុត អន់តុង រ៉ាស ណោះ ដេល។

២០ ប៉ាតុំ រ៉ាស អំប៉ាស គម ពីង ប្លែង តោ ឡាក់ ចារ ដាក់ អ្ស ទី កាញ់ចិរ រ៉េះ តេះ ប្លាល លូ អ្ស ទី កាចះ សា អ្ស ទី ព្វ ច្រះ ប៉ាណីវ មុត អន់តុង រ៉ាស ណោះ ដេល

២១ ខង ផា រ៉ាស អំប៉ាស ម៉ះ អន់ដីស អ្ស ប៉ាត់ ចារ ចំ ពុត ពៀក អន់ដីស កា អ្ស ប៉ាត់ ចារ ណោះ ដេល។

២២ «ម៉ាត់ អន់ដីស ពៀប ឡាក់ កា តាគៀង សារ៉ាប ឡាកោ ផា ម៉ាត់ អន់ដីស ដាក់ តាតារ ឡា កោ អន់ដីស កា ដាក់ និះទៅ ដេល។

២៣ ហះកា ផា ម៉ាត់ អន់ដីស ម៉ាម៉ាង ឡាកោ អន់ដីស កា អ្ស ដាក់ និះទៅ ដេល។ ទីល នីណោះ ផា តាតារ សារ៉ាប ឡាកោ អន់ដីស កើត ម៉ាម៉ាង រ៉ាងអិត នីណោះ កេះ ឡាកោ អន់ដីស កា អ្ស អ្ស ចឹង កើត នីចម ហង។

* ៦:១៣ ៦:៩-១៣ ពិន ព្រៃ នីអៀ កា ត្រត់ ដេល៖ ៩ អី ពី ញីន ឡាក់ អ្ស ពីង ប្លែង អន់ សិច អីស ដាក់ ឡាយ៉ាមី។ ១០ ប័រ សារ រ៉ាងហៃ រ៉ាងខ្យា ម៉ះ អីស ពីះ ទីល អន់ ប៉ាណូស ពីង អង់កក់ តេះ ប្រឹក្ច ព្វយ ពុត អីស ឡាក់ កា ព្វ ពីង ប្លែង ដេល។ ១១ ប័រ អីស អន់ សាណា ឡាក់ កា ញីន តងកាន កាណុង ដាវ អា។ ១២ ប័រ អីស ដៃ អ្សក់ យ៉ូ សារ យច ញីន ឡាក់ កា ញីន អ្ស អ្សក់ យ៉ូ សារ យច ព្វ ប្រឹក្ច លូ ញីន ដេល។ ១៣ ដៃ អន់ ព្វ ប៉ាឡោម ញីន ប្រឹក្ច យច ហះកា ប័រ អីស តង ញីន អន់ រ៉ាវ៉ាច់ ឡីង សារ អិក សារ បឹត ខង សារ រ៉ាងហៃ រ៉ាងខ្យា លូ អំវាញ អីញ លូ សារ ដាក់ កេង ម៉ះ អីស អ្ស លើយ អាមែន។

២៤ «អូ ទី ញ៉ៃ អូ ប្រគំ ង៉ារ អន់ កា ពី តាំងឡា ញ៉ៃ ដូរ អុះ ខង អែ ចឹង បិច កា ម៉ោញ អូ ណីស កា ម៉ោញ ត្រង់ កា ម៉ោញ អូ ត្រង់ កា ម៉ោញ។ អន់ដីស កា និះទៅ ដេល អូ ត្រគំ អូ ប្រគំ ង៉ារ ប្រ្លះ បិកកាតយ័ អន់ជា បិច កា វ៉ាស អំប៉ាស អន់ជា ទី អុះ។

២៥ «ខ អា ហង បះ អាញ រះ កា អន់ដីស ដៃ វ៉ិនវ៉ាយ ឡឹង សាណា សាណិត អែត សា សាំរ៉ាប់ សិម ឡាកោ ប៉ាងឡៃ លូ ខោ អាវ សាំរ៉ាប់ កាសិប ញ៉ៃត។ ញ៉ៃ អន់ដីស អែ វ៉ិស សាំរ៉ាប់ ដឹង កា ណាំង សាណា សាណិត លូ ខោ អាវ ប ?

២៦ ហត់ អន់ដីស ចា ជ្រែប ហៃ សែម ប៉ារ ពីង ប្លែង តោ អន់ខែ អូ ទី សាមូល តប់ អូ ទី កាច់ ច្រូត ប៉ាតុ អ្យក់ ចែត កាណាង រម អុះ ហះកា ប្រ្លះ ឡាក់ ពី អន់ដីស អែ ពីង ប្លែង តោ អែ សិម អន់ ខែ។ ហះកា អន់ដីស អា គិត ខា ក្លា ឡឹង សែម ណោះ ណាវ។

២៧ យ្លះ អន់ដីស ខំ វ៉ិនវ៉ាយ នីចម កាតាម កា អូ ទី ញ៉ៃ ចឹង អូ ប៉ាន់ ធូម អាញ ឡាកោ ទៅ អន់ អ្លឹង អុះ យ្លះ តុ សិត កា អូ អូ សាំ។

២៨ ញ៉ៃ ត្រគំ អន់ដីស វ៉ិនវ៉ាយ ឡឹង ខោ អាវ? ហត់ អន់ដីស ចា ជ្រែប ហៃ ប៉ាការ ពីង ស្រៃ តោ អែ ហិន ដាក់ នីចម។ អែ អូ អូ ប្រគំ ង៉ារ ក្លែង ក្លាំង លើ តក់ តាញ អុះ។

២៩ ហះកា អាញ ប័រ រះ កា អន់ដីស ផះ រាំងរាំង សាឡូម៉ូន ប្រគំ សាដាច់ ពៃ អែ សាណើម ឡា កោ ដាក់ នីចម កាតាម កា អែ អូ ទី ខោ អាវ ដាក់ ឡាយ៉ាម សាម៉ៃ លូ ប៉ាការ ម៉ោញ តើម អា អុះ។

៣០ អី ប៉ាណូស ស្មៅ ឡាឡិក ឡាឡាក់ អន់ដីស ហៃ ប៉ាការ អា ដាវ អា អែ ហិន ពីង ស្រៃ ប៉ា គំ ដាវ តាយ៉ាង ពូ ទក ចែត ពីង អុញ ហះកា ប្រ្លះ បិកកាតយ័ ប្រគំ អន់ អែ ឡាក់ ដាក់ ឡាយ៉ាម ប៉ុប អា កេះ។ អន់ដីស ឡាក់ ប៉ាណូស ទី ខា ក្លា ឡឹង ប៉ាការ អា ណាវ ចាបះ កា អែ ចឹង អន់ អន់ ដីស ទី ខោ អាវ កាសិប ញ៉ៃត ដេល។

៣១ ទីល នីណោះ អន់ដីស ដៃ វ៉ិនវ៉ាយ ហង ដៃ កាប ផា "សាណា ញ៉ៃ ញីន ចឹង អែត សា លូ ខោ អាវ ញ៉ៃ ចឹង កាសិប ញ៉ៃត ?"

៣២ ខង សុនសាត អន់ទៀត អូ ស្មៅ ប្រ្លះ ខំ ណាំង កាណាត ទីណោះ ប្រ្លះ ឡាក់ ពី អន់ដីស អែ ពីង ប្លែង តោ អែ អូ កេះ កា អន់ដីស តងកាន កាណាត ទីណោះ។

៣៣ ហត់ មប ឡាកោ អន់ ប្រ្លះ រាំងហៃ រាំងខ្យា លូ ខំ ប្រគំ ពួយ សារ ដាក់ ត្រង់ មះ ប្រ្លះ ហ្លិត ឡឹង សារ អន់ទៀត។ ណោះ អែ ចឹង អន់ ធូម គ្រីប កាណាត ញ៉ៃ ឡាក់ អន់ដីស តងកាន ណោះ។

៣៤ ដៃ វ៉ិនវ៉ាយ ឡឹង សារ ញ៉ៃ ឡាក់ ចឹង កើត ទី ដាវ តាយ៉ាង ទៀ សារ ដាវ តាយ៉ាង ក្យាត់ យីត ដាវ តាយ៉ាង ទៅ ញុន ម៉ោញ ដាវ ៗ ទី សារ ក្យិប កេះ សាំរ៉ាប់ ដាវ ណោះ ហង។

៧

- ១ «ដៃ ផា កា ពូ ប្រគំ យច ដៃ ភៀ ដៃ អន់ ប្រ្លះ បិកកាតយ័ ផា កា អន់ដីស ប្រគំ យច។
- ២ ផា អន់ដីស ផា កា ពូ នីចម ប្រ្លះ បិកកាតយ័ ចឹង ផា កា អន់ដីស នីណោះ ដេល។ អែ ចឹង រ៉ាល់ អន់ កា អន់ដីស ឡាក់ កា អន់ដីស រ៉ាល់ អន់ កា ពូ ណោះ ដេល។ *
- ៣ ញ៉ៃ ត្រគំ អន់ដីស ហៃ ប៉ប សារ យច ចិ មះ អុះ ម៉ី ឡាក់ កា កាបក់ តេះ កាណាង ម៉ាត់ ហះកា អន់ដីស អូ ប៉ប សារ អន់ដីស ប្រគំ យច តិស ឡាក់ កា តាំញ៉ៃក អ្លឹង អែ ទូម ពីង ម៉ាត់ អន់ដីស ទៅ។

* ៧:២ ៧:២ អែ កាប ប៉ាន់ដីប បិច ទី ណី ផា ផា ពិន ចែត ចូត ពូ ឡាឡិក ឡាឡាក់ ប្រ្លះ ចឹង ចែត ចូត ពិន និះទៅ ដេល។

៤ ទីល អ្វីង អ្នក ទូម ពីង ម៉ាត់ អន់ដីស ញ៉ា ត្រក់ អន់ដីស កាប លូ អុះ ម៉ី ផា "ពីះ អន់ អាញ ប៉ាតីត អ្សក់ ឡាច់ កាបក់ តេះ ឡឹង ម៉ាត់ អីស" ?

៥ អី ប៉ាណូស តាត់ អំប្រឹក្តី ហត់ អ្សក់ ឡាច់ អ្វីង ឡឹង ម៉ាត់ អន់ដីស ទៅ ហិ ណោះ អន់ដីស ចឹង ហៃ ប៉ប័ សាឡុះ លូ អុះ ប៉ាតីត អ្សក់ ឡាច់ កាបក់ តេះ ឡឹង ម៉ាត់ អុះ ម៉ី អន់ដីស។

៦ «ដៃ អ្សក់ កាណាត្តី ញ៉ា ឡាក់ ដាក់ អន់ កា សូ អ្សក កា អន់ខែ ចឹង តាឡុះ កាប់ អន់ដីស ទៅ លូ ដៃ រឺត តាយ៉ាល់ ដាក់ ឡាយ៉ាម គីត ខា ម៉ះ អន់ដីស ហះ ម៉ាត់ សាតៃ អ្សក អន់ខែ ចត់ ឡុត។

៧ «អន់ដីស ប៉រ ណោះ ប្រ្លឹះ បិកកាតយ័ ចឹង អន់។ អន់ដីស ណាំង ណោះ អន់ដីស ចឹង ប៉ប័។ អន់ដីស កាខត់ អំបារ ណោះ អើ ចឹង បើក កា អន់ដីស ឡុត។

៨ ខង ញើ ប៉រ បក់ ណោះ ចឹង ទី ញើ ណាំង បក់ ណោះ ចឹង ប៉ប័ លូ ប្រ្លឹះ ចឹង បើក អំបារ កា បក់ ចំ កាខត់ ដេល។

៩ ទី កាំឡាំង អន់ដីស អា ផា គន ប៉រ ណាំ បាំង អុ ទី ញើ ចឹង អ្សក់ អំហ្គោ អន់ កា អើ អុះ។

១០ លូ ផា គន ប៉រ សាអ្វីង កា អុ ទី ញើ ចឹង អ្សក់ ពីះ អ្នែ រឺស អន់ កា អើ ដេល។

១១ តុត អន់ដីស ឡាក់ ប៉ាណូស អុ ដាក់ អុ អន់ កាណាត្តី ដាក់ កា គន ហ៊ឹង ខាក់ ប្រ្លឹះ ឡាក់ ពី អន់ដីស អ្នែ ពីង ប្លែង តោ អើ ចឹង អន់ កាណាត្តី ដាក់ កា បក់ ប៉រ ណោះ តះ។

១២ «អន់ដីស បិច កា ពូ ប្រឹក្តី ដាក់ លូ អន់ដីស នីចម៍ អន់ដីស ត្រក់ ប្រឹក្តី ដាក់ កា ពូ នីណោះ ដេល ខង កាណាង ផាច់ ចាចាប់ ប្រ្លឹះ លូ ផាច់ មូត វ៉ាគីយ ប្រ្លឹះ ទី រះ នីណោះ ហង។

១៣ «ហត់ ម៉ុត ទ្រង អំបារ អង់អ្សក្តី ពី ខង អំបារ ម៉ុត ប៉ាក់ ចារ តោ វ៉ាយ តោ រុង ណោះ តីស ឡាហោង ខាក់។ ទ្រង ឡាក់ ប៉ាក់ ចារ ណោះ កា ឡាម៉ុត ដេល ទី ប៉ាណូស អៀង ម៉ុត ទ្រង អំបារ ណោះ។

១៤ ហះកា អំបារ ម៉ុត ប៉ាក់ ចារ ទី អាញ រឺស អើ អង់អ្សក្តី លូ ទ្រង ណោះ ប៉ាណាប ចាក ដេល ទី ប៉ាណូស ប៊ែត ដូរ ណាំង ទ្រង ណោះ ប៉ប័។

១៥ «ត្រក់ ឡាក់ ឡឹង មូត តាត់ អំប្រឹក្តី វ៉ាគីយ ប្រ្លឹះ ខង អន់ខែ ចឹង ប៉ាឡុម ឡាកោ ឡាក់ ណាំង អន់ដីស អន់ខែ តាត់ អំប្រឹក្តី ដាក់ សីម ឡាក់ កា ចៀម ហះកា ពុត អន់ខែ តាកេះ ឡាក់ កា សូ ព្រី។

១៦ អន់ដីស ចឹង អន់ហ្គាល់ អន់ខែ ញុន សារ អន់ខែ ចឹង ប្រឹក្តី ឡាក់ កា ពិន អន់ហ្គាល់ តើម អ្វីង ញុន ប្លែ អើ ដេល។ នីចម៍ ពូ យើយ ដេល ប អ្នែ ប្លែ អង់កាច លូ ប្លែ ហ្វា ឡឹង គុំ សាលៀ ?

១៧ តើម អ្វីង ដាក់ ប្លែ អើ កា ដាក់ និះ ទៅ ដេល ផា តើម អ្វីង អុ ដាក់ ប្លែ អើ កា អុ ដាក់ និះ ទៅ ដេល។

១៨ តើម អ្វីង ដាក់ អុ អុ បាំងកើត ប្លែ អិក អុះ តើម អ្វីង អុ ដាក់ កា អុ អុ បាំងកើត ប្លែ ដាក់ និះ ទៅ ដេល។

១៩ តើម អ្វីង ចំ អុ ដាក់ ប្លែ ពូ ចឹង កាល់ អ្នាត កេះណោះ អ្សក់ ចែត ពីង អុញ។

២០ មូត តាត់ អំប្រឹក្តី វ៉ាគីយ ប្រ្លឹះ កា នីណោះ ដេល អន់ដីស ចឹង អន់ហ្គាល់ អន់ខែ ញុន សារ អន់ខែ ប្រឹក្តី។

២១ «មូត បក់ ប្រ្លឹះ ចឹង រាំងហៃ រាំងខ្យា អុ ត្រក់ មូត ក្រានី កា អើ អាញ ផា ពី តាំងឡា ម៉ែត តាំង ឡា ណោះ អុះ យី មូត បក់ ប្រឹក្តី ពូយ ពុត ពី អាញ ឡាក់ អ្នែ ពីង ប្លែង តោ។

២២ ប៉ាក់ ដាវ ប្រ្លឹះ ចឹង តាត់សិន សារ ទៀ ចឹង ទី ប៉ាណូស អៀង ដូរ ឡោម ឡា អាញ ផា "អី ពី តាំងឡា ផះ ញីន ប្រឹក្តី វ៉ាគីយ ប្រ្លឹះ លូ ទ្រុះ ឡាច់ ប្រ្លឹះ ប៊ីត ប្រ្លឹះ រឺត ទីប ប្រឹក្តី សារ អំរ៉ាញ អីញ កេង ខាក់ ញ៉ា អុ ត្រក់ សិច អីស ប ញីន យើយ អើ ណោះ តៃ ?"

២៣ ណោះ អាញ ចឹង រ៉ះ កា អន់ខែ ជា "អី មុត ប្រឹក្ច យច ចាបាប់ អន់ដីស ចាក ឡាច់ អន់ ចាំង ហាយុក ឡឹង អាញ ពិ អាញ អូ យើយ អន់ហ្គាល់ អន់ដីស អុះ"។

២៤ «ព្រឺ សាំយ៉ាំង ប៉ានីរ អាញ អា កេះណោះ ប្រឹក្ច ពួយ អើ ណោះ ឡាក់ កា ប៉ាណូស ហ្គង់ សា ឡាច់ ប្រឹក្ច ហី អំបាំង អំហ្គោ តាទៀវ។

២៥ យ្រឹះ ប្លែង បី ខ្យាល តីស លូ ទៀក វ៉ាឡាប តី ហី ណោះ នីចម៍ កាតាម កា ហី ណោះ អូ ពួក អុះ ខង អើ ប្រឹក្ច អំបាំង អំហ្គោ។

២៦ កាប៉ាច់ បក់ សាំយ៉ាំង ប៉ានីរ អាញ អា ហះកា អើ អូ ប្រឹក្ច ពួយ អើ ណោះ ឡាក់ កា ប៉ាណូស អូ ហ្គង់ អូ ហ្គី ប្រឹក្ច ហី ពឹង តេះ ឡាពុក។

២៧ ប៉ាក់ ប្លែង បី ខ្យាល តីស លូ ទៀក វ៉ាឡាប តី ហី ណោះ អើ ពួក វ៉ាយ វ៉ា ឡាត»។

២៨ ប៉ាក់ យីស៊ូ រ៉ះ សារ អា កេះ។ មុត ប៉ាសុន ញម ខាក់ កា សារ អើ អន់តត់ ប៉ាតោ ណោះ

២៩ ខង អើ ប៉ាំងហៀន ទី អំវាញ អីញ អូ ត្រត់ ឡាក់ កា មុត ណោយ អន់ទៀត យើយ ប៉ាំងហៀន អន់ខែ អុះ។

៨

សារ យីស៊ូ តាត់ អន់ដាក់ ពូ អៀង

- ១ ប៉ាក់ យីស៊ូ ដីរ ឡឹង ប៉ានីម ទី ប៉ាណូស អៀង កាខាក់ ប៉ាណាំ គូប ចាក ពួយ អើ។
- ២ ផះ ណោះ កា ទី ប៉ាណូស ត្រត់ រ៉ោះ ម៉ោញ ដូវ មុត កាដាប សាំប្លឹះ អើ លូ កាប ជា «អី ពិ តាំង ឡា អីស ទី អំវាញ តាត់ អន់ដាក់ អាញ ជា អីស ចៃ»។
- ៣ យីស៊ូ សាប៉ាក់ អើ លូ កាប ជា «អាញ ចៃ ដេល ហត់ ព្រះ ដាក់ ពិ»។ ជាឌី រ៉ោះ អើ ណោះ កា ព្រះ ដាក់ ឡាត។
- ៤ កេះណោះ យីស៊ូ អន់តត់ រ៉ះ កា អើ ជា «អីស ត្រត់ ឡាវាំង កាខាក់ ដៃ រ៉ះ សារ អា អន់ ពូ អូ ដៃ។ ហះកា អីស ត្រត់ ឡា តាំង ឡា កោ អន់ ក្រាក់ វ៉ាម៉ះ ប្លឹះ តោ ហៃ លូ អ្យក់ កាណាគី ពុះ សែន ប្លឹះ បិកកាតយ៍ ឡាក់ កា ម៉ូសេ ទី រ៉ះ កៀ អន់ ពូ អូ អន់តត់ ជា អីស ដាក់ ប្រ្រាល់ តាទីច»។
- ៥ កេះណោះ យីស៊ូ មុត កាណុង មៀង កាផានីម ទី ម៉ែត តាហាន សុនសាត រ៉ូម ម៉ោញ ដូវ ឡា ប៉ាក់ ចារ អើ លូ ឡោម ជា
- ៦ «អី ពិ តាំងឡា! ទុច អាញ អើ អីត យ៉ឹប ខាក់ តែប សាំងអ៊ែង អ៊ែ ពឹង ហី»។
- ៧ យីស៊ូ រ៉ះ កា អើ ជា «អាញ ចឹង ឡា តាត់ អន់ដាក់ អើ»។
- ៨ ម៉ែត តាហាន សុនសាត រ៉ូម ណោះ កាប ជា «អី ពិ តាំងឡា អាញ ឡាក់ ប៉ាណូស អូ គីត អូ ខា អូ យី ចឹង ជៀក អីស មុត កាណុង ហី អាញ អុះ។ ប៉រ ក្រានី កា អីស កាប តាត់ អន់ដាក់ ឡឹង អា ម៉ោញ នីរ កា អើ ដាក់ ហង។
- ៩ អាញ អូ អន់តត់ ខង អាញ កា អ៊ែ អន់តត់ ប៉ានីរ ពូ ដេល កា ទី គន តាហាន អ៊ែ កាន់តេះ ប៉ានីរ អាញ និះទៅ ដេល។ ជា អាញ ប្រើ តាហាន ម៉ោញ ដូវ ឡា ណោះ អើ ចឹង ឡា ជា អាញ ប្រើ សីត ណោះ អើ ចឹង សីត។ ជា អាញ ប្រើ ទុច ប្រឹក្ច ងារ ញា អើ កា ប្រឹក្ច ពួយ ដេល»។
- ១០ ផះ យីស៊ូ កាតាំង អើ កាប នីណោះ អើ ញម ខាក់ ខង សុនសាត អន់ទៀត ណោះ សៀ កាខាក់ កេះណោះ អើ រ៉ះ កា មុត ចាក ពួយ អើ ជា «អាញ ប៉រ រ៉ះ កា អន់ដីស តាទីច កាណុង សុនសាត អ៊ីស្រាអើល អា អាញ អូ យើយ ប៉ប ពៀ សៀ កេង ខាក់ ឡាក់ កា អើ អា អុះ។

១១ អាញ ប៉រ រ៉ះ កា អន់ដីស ចឹង ទី សុនសាត អន់ទៀត អៀង ពី: ឡឹង ដាវ ឡាច់ ឡឹង ដាវ ម៉ុត ចឹង ហាវ ប៉ាក់ ចារ ប្រៀ: រាំងហៃ រាំងខ្យា សង់ សា អន់ខូ លូ រ៉ក់ អាប្រាហាំ រ៉ក់ អ៊ីសាក់ លូ រ៉ក់ យ៉ាកុប។

១២ ហះកា ប៉ាសុន អ៊ីស្រាអែល ឡាក់ ត្រត់ ទី ប្រៀ: បិកកាតយ័ ចឹង រាំងហៃ រាំងខ្យា ណោះ: ប្រៀ: ចឹង រ៉ិត អ្នក អន់ខែ អន់ អ្វី តែង ឡឹង ពីង ចារ ម៉ាម៉ាំង ម៉ាមត កាណុង ចារ ណោះ: កាតាំង ដឹង ពូញាំ តាំងអី: លូ រាំងតែត សាណាញ៉ា»។

១៣ កេះណោះ: យីស៊ូ រ៉ះ កា ម៉ែត តាហាន សុនសាត រ៉ូម ជា «ហាក់ អីស សីត ឡុត ពី អន់ ដាក់ ឡាក់ កា សាវ អីស ម៉ឹង អា ហង»។ ផះ ណោះ: ទុច អ៊ែ ណោះ: កា ដាក់ ឡុត។

១៤ កេះណោះ: ណារ យីស៊ូ ឡាក់ ហ៊ី ពេត្រុ: ប៉ប មើត អន់ហ្វី ពេត្រុ: ពូ គ្រីន តែប ពីង ក្រេ។

១៥ យីស៊ូ ចឹក តី អ៊ែ ផាឌី ពូ ណោះ: កា ដាក់ ព្យ៉ា ឡុត អ៊ែ អ្សវ តាំបាង សាណា សាណីត អន់ កា យីស៊ូ។

១៦ ប៉ាក់ ទីល កាដាច ទី ពូ ឡាក់ ជីន ប៉ាណូស ប្រៀ: ប្រគំ អៀង ដូវ ប៉ាក់ យីស៊ូ អ៊ែ កា ទ្រុ: ឡាច់ ប្រៀ: ប៊ីត ប្រៀ: រ៉ិត ឡឹង ប៉ាណូស ប្រៀ: ប្រគំ ណោះ: ញុន ប៉ានីវ អ៊ែ លូ តាក់ អន់ដាក់ មុត អិត ពូ ដាក់ ទីខូ ដេល

១៧ ភៀ តាក់ អង់កេះ សាវ រ៉ាតីយ ប្រៀ: សិច អេសាយ ទី ប្រាក់ រ៉ះ ជា "អ៊ែ អ្សវ ទីប សាវ អិត ពូ ទីប កាជក កាដេល ម៉ះ ពិន កា អ៊ែ"*។

១៨ យីស៊ូ ហៃ កា ទី ប៉ាណូស អៀង ពី: គួម អ៊ែ ជុំ ណោះ: អ៊ែ ប្រៀ: សី: អ៊ែ អ្សវ ទុក យួង តាំង លេហ៍ ឡាក់ ប៉ាក់ ហាង តោ ឡុត។

១៩ ផះ ណោះ: ទី ណែយូ បាំងហៀន ចាបាប ម៉ោញ ដូវ ឡាក់ ចារ យីស៊ូ លូ រ៉ះ ជា «ណែយូ! អាញ ចឹង ប្រគំ សី: ចាក ពូយ អីស ដេល យី: អីស ឡាក់ ចំ កាតាម»។

២០ យីស៊ូ តើល អ៊ែ ជា «សូ ព្រី ទី រ៉ុង ម៉ះ អ៊ែ សែម កា ទី សំបួរ ម៉ះ អ៊ែ ដេល ហះកា ប៉ាណូស អាញ អូ ទី ចារ ម៉ុត រ៉ាឡុវ អុះ»។

២១ ទី សី: ម៉ោញ ដូវ ណារ រ៉ះ កា យីស៊ូ ជា «ពី តាំងឡា អីស អន់ អាញ សីត តប់ ប៉ាទ្រូ ពី អាញ ហ៊ី»។

២២ ហះកា យីស៊ូ តើល ជា «ចុ ចាក ពូយ អាញ! អន់ ប៉ាណូស តោ តប់ គួប អន់ខែ ទៅ ពី»។

សាវ យីស៊ូ តាក់ អន់ដាក់ បី ខ្យាល

២៣ កេះណោះ: យីស៊ូ ជីវ ជិះ ទុក ណារ មុត សី: កា ប៉ាណាំ គួប ឡាក់ អន់ខូ លូ អ៊ែ ដេល។

២៤ ផាឌី ទី ខ្យាល តិស តាក់ រាំងក្លាច ទៀក តាំងលេហ៍ ម៉ុត ពីង ទុក ចឹង តាក់ កាឡាប ទុក។ កា ប៉ាច យីស៊ូ តែប ហ្វាក់ កា អ៊ែ ស៊ើយ។

២៥ មុត សី: រ៉េ យីស៊ូ ជា «ពី តាំងឡា ប៉រ អីស តង់ ណើ ពិន ចឹង តោ កិញអៀ ហង អា»។

២៦ យីស៊ូ កាប ជា «អី ប៉ាណូស សៀ ឡាឡាក់ ឡាឡាក់ ញ៉ា ត្រត់ អន់ដីស អ្សត តាឡាម នី អៀ?» កេះណោះ: អ៊ែ អ្សវ ទីប ខ្យាល លូ ទៀក ណោះ: ខ្យាល កា ស្វាស ទៀក កា ដាក់ ចិរ តែល ទៅ ហង។

២៧ មុត សី: ញុម ខាក់ អន់ខែ កាកាប លូ គួប ជា «អ៊ែ អា ប៉ាណូស នីចម បះ ខ្យាល លូ ទៀក រ៉ាប់ អ៊ែ នីអៀ?»។

* ៨:១៧ ៨:១៧ សាវ អា ឡាច់ ឡឹង អេសាយ ៥៣:៤។

សារ យីស៊ូ តាំងហ្សិត ប្រើ៖ បើក ឡាច់ ឡើង ប៉ាណូស

២៨ ប៉ាក់ យីស៊ូ លូ ម្នាក់ សឹះ ទីល ប៉ាក់ ហាង ក្បាម ម្យ៉េង កាដារ៉ា កេះ ផាឌី ទី កាម៉ាក់ ប្រើ៖ ប្រើគំ ពៀវ ដូវ ឡាច់ ឡើង ចារ ពូ តប់ ប៉ាទ្រូ ចាក ឡា ប៉ាក់ ចារ យីស៊ូ។ អន់ខែ ពៀវ ដូវ ណោះ តាកេះ ខា ក់ អូ ទី ពៀវ ខិន ចាក ទ្រូង ចារ ណោះ អុះ។

២៩ កាម៉ាក់ ប្រើ៖ ប្រើគំ ពៀវ ដូវ ណោះ ស្រែក ផា «អី គន ប្រើ៖ បើកកាតយ័! អីស ទី សារ ញ៉ា លូ ញីន? អីស ឡា ប៉ាក់ អា ចឹង ចែក ថូត ញីន អន់ទ្រូល ឡើង ដាវ កាំឡាត់ ប?»

៣០ ចាំងហាយុត បើក ឡើង ចារ អន់ខែ ណោះ ទី សាតែ ម៉ោញ តាប័ល ផះ ចាក ណាំង សា។

៣១ ប្រើ៖ បើក ឡោម យីស៊ូ ផា «ផា អីស ទ្រុះ ញីន ឡើង ប៉ាណូស អា អីស អន់ ញីន ម៉ុត អ៊ែ កាណុង តាប័ល សាតែ តោ ឡាត ពិ»។

៣២ យីស៊ូ តើល ផា «ម៉ុត អ៊ែ ពិ!» ប្រើ៖ បើក កា ឡាច់ ឡើង កាម៉ាក់ ពៀវ ដូវ ណោះ ម៉ុត កាណុង សាតែ ឡាត។ តាប័ល សាតែ ណោះ កា សាតាក់ ជីវ ច្រាំង គ្រូត ឡិ ពឹង ទៀក តាំងលេវ ឡង់ ទៀក តោ ទី។

៣៣ ម្នាក់ រង សាតែ ប៉ាណាំ គូប សាតាក់ ឡា រះ កា កាំឡាង ម្យ៉េង លូ រះ ឡើង សារ កាម៉ាក់ ពៀវ ដូវ ឡាក់ ប្រើ៖ ប្រើគំ ណោះ។

៣៤ កាំឡាង ម្យ៉េង ទីខ្ល កា ប៉ាណាំ គូប ឡា ប៉ាក់ ចារ យីស៊ូ កេះណោះ កាប ឡោម ប្រើ យីស៊ូ ចាក ឡាច់ ឡើង ចារ អន់ខែ ណោះ។

៩

សារ យីស៊ូ អូ អ្សក់ យ៉ូ សារ យច ប៉ាណូស

១ កេះណោះ យីស៊ូ ជីវ ជិះ ទូក យួង សីត ប៉ាក់ ម្យ៉េង ចារ អ៊ែ យើយ អ៊ែ ទៅ ណារ។

២ ផះ ណោះ ទី ពូ តូង ប៉ាណូស តោ ជុង តី តែប ពឹង ត្រិ ឡា ណាំង យីស៊ូ។ ផះ អ៊ែ ប័ប អន់ខែ សៀ អ៊ែ តាទីច អ៊ែ កាប ផា «អី គន ហាក់ អីស ម៉ឹង ពិ ខង សារ អីស ប្រើគំ យច លូ ប្រើ៖ អាញ អូ អ្សក់ យ៉ូ អុះ អ្នាត ដោះ កេះ»។

៣ ណោយូ បាំងហៀន ចាបាប បក់ អន់ដា កាតាំង អ៊ែ កាប នីណោះ អន់ខែ កាប កាណុង ពុត ផា «ប៉ាណូស អា កាប ផាម៉ាត ប្រើ៖»*។

៤ យីស៊ូ កាតាំង ទី សារ អន់ខែ កាប កាណុង ពុត ណោះ បះ អ៊ែ កាប ផា «ញ៉ា ត្រក់ អន់ដីស ទី ពុត អូ ដាក់ នីអៀ?

៥ ផា អាញ រះ ផា "អាញ អូ អ្សក់ យ៉ូ សារ យច អីស កេះ" លើ កាប ផា "អ្សវ ចាក ពិ" កាប នីចម ឡាម៉ក់ លីន?

៦ ហះកា អាញ បិច អន់ អន់ដីស អូ ហ្លង់ ផា ពឹង អង់កក់ តេះ អា ប៉ាណូស អាញ អូ អ្នាត ដោះ សារ យច»។ កេះណោះ យីស៊ូ កាលែង ហៃ ប៉ាណូស តោ ជុង តី ទីប កាប ផា «អ្សវ អ្សក់ ត្រិ អីស ចាក សីត ប៉ាក់ ហី អីស ទៅ ពិ»។

៧ ប៉ាណូស បក់ តោ ជុង តី កា អ្សវ ប្រើហា ចាក សីត ប៉ាក់ ហី អ៊ែ ទៅ ណារ។

៨ ផះ កាំឡាង អៀង ប័ប សារ អា ពូ ញម ខាក់ លូ ប៉ានេ ប្រើ៖ ឡាក់ ទី អន់ សារ អំវាញ អីញ នៃវ អា កា ប៉ាណូស។

សារ ម្នាក់ ផារ៉ាស៊ី ណាំង សារ លូ យីស៊ូ លូ សឹះ អ៊ែ

* ៩:៣ ៩:៣ អន់ខែ យីត ផា យីស៊ូ ផាម៉ាត ប្រើ៖ ញន កា អ៊ែ ផា អ៊ែ អូ អ្សក់ យ៉ូ សារ ប៉ាណូស ប្រើគំ យច លូ ប្រើ៖ យី ទី ដឹង ប្រើ៖ ហង អូ ប្រើគំ នីណោះ។

៩ ផ៖ យីស៊ូ ចាក ឡាច់ ឡើង ចារ ណោះ អើ បំបំ កាម៉ាក ម៉ោញ ដូរ សិច ម៉ាថាយ អង់អ្នក ហះ ចារ ពូ សឹង វ៉ាបៃ។ យីស៊ូ កាប លូ អើ ផា «ចុ ឡាំ ពូយ អាញ»។ ណោះ អើ កា អូរ ចាក ពូយ យីស៊ូ ឡូត។

១០ កេះណោះ យីស៊ូ ឡាំ សា សាណា ប៉ាក់ ហី ម៉ាថាយ។ ទី ប៉ាណូស អូរ វ៉ាបៃ លូ ប៉ាណូស អូ ដាក់ អៀង ដូរ ពី៖ សា អន់ខូ លូ អើ លូ សិះ អើ ដេល។

១១ មូត ផាវ៉ាស៊ី បំបំ នីណោះ អន់ខែ កាប លូ សិះ យីស៊ូ ផា «ញ៉ា ត្រក់ ណែយូ អន់ដិស សា អន់ ខូ លូ ប៉ាណូស អូរ វ៉ាបៃ លូ ប៉ាណូស អូ ដាក់ នីអៀ ឡូត ?»

១២ យីស៊ូ កាតាំង អន់ខែ កាប នីណោះ កា តើល ផា «ប៉ាណូស ដាក់ ឡាកោ បាំងឡើ អើ អូ តង កាន ម៉ូអ្សា អុះ ទី ដឹង បក់ អិត ពូ តងកាន ម៉ូអ្សា។

១៣ ហត់ អន់ដិស យីត ចាប្រែប ហៃ សារ ប្រ្លឹះ រះ កាណាង ផាបំ វ៉ាន់ដាបំ ប៉ានីរ អើ ផា "អាញ បិច កា ប៉ាណូស ទី ពុត តាប៉ាប តាប៉ុន អូ ត្រក់ អាញ បិច កា កាណាត់ ពូ ពុះ វ៉ាមះ អុះ"។ សារ អា ទី ណី នីចម៍ ? យី អាញ អូ ត្រក់ ដីរ ណាំង ប៉ាណូស ដាក់ អុះ យី ដីរ ណាំង ជៀក មូត អូ ដាក់ ភៀ អន់ អន់ខែ បិទពែង ពុត ពៀក»។

១៤ ឡើង ឡើង ណោះ មូត សិះ រត់ យូហាន ឡាំ ប៉ាក់ ចារ យីស៊ូ លូ អំបញ្ច ផា «ញីន លូ មូត ផាវ៉ា ស៊ី កំ អូ សា សាណា លើយ។ ញ៉ា ត្រក់ សិះ អីស អន់ខែ អូ កំ ?»

១៥ យីស៊ូ តើល អន់ខែ ផា «ផ៖ ប៉ាញសង់ ក្លោ កាម៉ាញ នីចម៍ គូប ចាង់ អើ ចឹង អូ ញ៉ាំ សោក ដេល ប! ហះកា ចឹង ទី ដាវ ម៉ោញ ពូ ចឹង រុប អូរ ឡាច់ ក្លោ ណោះ ដាវ ណោះ អន់ខែ ចឹង កំ។ †

១៦ អូ ទី ប៉ាណូស ញី អូរ កាណាត់ ណារ ដឹង ក្លោប ពីង អារ រ៉ោះ អុះ ខង កាណាត់ ណារ ណោះ ចឹង កាប្រិញ ប្រ័ត អន់ កា អារ តាហិក ហើង យ៉ិប។ †

១៧ កា អូ ទី បក់ ញី អូរ តាពៃ ប្លែ អង់កាច បើ ងំ ចែត ពីង ស្រោ អង់ការ សាន់ដាបំ អុះ។ ផា ប្រ័ត នីណោះ ចាបះ កា ស្រោ អង់ការ សាន់ដាបំ ណោះ ចឹង តាហ្រ្លិស តាពៃ កា ចឹង សីត ទី ឡូត ស្រោ អង់ការ ណោះ កា អូ អូ អូរ កា ហង។ ផា តាពៃ បើ តានី ងំ ពូ ចែត ពីង ស្រោ អង់ការ ណារ ដេល ណោះ តាពៃ កា អ្នក ស្រោ អង់ការ កា ដាក់»។*

សារ យីស៊ូ តាត់ អង់រីស សីត គន ក្រាត់ ស្រុក

១៨ ផ៖ យីស៊ូ កាប លូ អន់ខែ ផាឌី ទី ក្រាត់ ស្រុក ម៉ោញ ដូរ ម៉ុត កាដាប សាប្លឹះ អើ កេះ ណោះ រះ ផា «គន អង់កាន់ អាញ អង់កះ កាតាច កាសើ តាំងហើម កិញ អៀង បំ អីស តាប៉ាប តាប៉ុន ឡាំ សាប៉ាក់ អើ ណើ ណោះ អើ ចឹង ទី អាញ រីស សីត ណារ»។

១៩ យីស៊ូ កា អូរ ចាក ឡាំ អន់ខូ លូ អើ ឡូត មូត សិះ កា ឡាំ អន់ខូ ដេល។

២០ ទី អង់កាន់ ម៉ោញ ដូរ អើ អិត ដីរ អញ្ចុ លើយ ទុញ ១២ សាណាំ កេះ អើ ចាក ពូយ ទ្រង អង់ កក់ ម៉ុត សាប៉ាក់ ឡាណុច អារ យីស៊ូ

២១ ញន អើ យីត កាណាង ពុត «ផា អាញ ទី សាប៉ាក់ ដឹង អារ អើ ដាក់ ហង អិត អាញ អា»។

២២ យីស៊ូ កាលែង ហៃ តែង អង់កក់ បំបំ អង់កាន់ ណោះ កេះណោះ អើ ផា «អី គន ហត់ អីស ម៉ឹង ពិ អីស ដាក់ កេះ ញន កា អីស សៀ»។ អង់កាន់ ណោះ កា ដាក់ អន់តានី ដុង ឡូត។

† ៩:១៣ ៩:១៣ សារ អា ឡាច់ ឡើង ហូសេ ៦:៦។ † ៩:១៥ ៩:១៥ យីស៊ូ កាប នីអៀ យី កាប ប៉ាន់ដីប ឡើង ឡាកោ អើ ទៅ ផ៖ អើ អ្នក ប្រ័ត អន់ ពូ ហោក រត់ ហះកា ប៉ាក់ ពូ រុប ប៉ាន់តៅ អើ ណោះ ពូ ចឹង សាមុក សាម៉ាញ ទីប កំ អូ សា សាណា។ † ៩:១៦ ៩:១៦ អើ កាប ប៉ាន់ដីប បិច ទី ណី ផា អើ អន់ សារ ដាក់ ឡាក់ ណារ កាខាក់ អូ ត្រក់ ក្រានី កា ប៉ាយ៉មី សារ សាន់ដាបំ អុះ។ * ៩:១៧ ៩:១៧ អើ កាប ប៉ាន់ដីប ទី ណី ឡាក់ កា ៩:១៦ ដេល។

២៣ ប៉ាត់ យីស៊ូ ឡា ទីល ប៉ាត់ ហី ក្រាត់ ស្រុក កេះ អើ បំបំ ម្នុត ខ្លោម ប៊ី ខ្លោម ច្បាប់ លូ បំបំ ប៉ាណូស វ៉ាចក់ វ៉ាចល់ ផះ អ្នែ អង់រើង ពីង ប៉ាឡូ†។

២៤ ណោះ អើ រះ កា ពូ ផា «ឡាច់ៗ សាស្វា អា អូ តោ អុះ អើ ក្រាន់ កា តែប ហ្នាក់ ដោច»។ ហះ កា ពូ កាកីក ប៉ាដើក ប៉ាញ់ ចើរ កា អើ។

២៥ ប៉ាត់ អើ ទ្រុះ ឡាច់ ពូ ទី ប៉ាត់ ឡើង កេះ អើ កា ម៉ុត ពីង កាណុង អើ ចឹក តី សាស្វា ណោះ សាស្វា ណោះ កា អ្នែ ឡុត។

២៦ សារ អា កា លៅ ប៉ាញ់ ទីប ស្រុក តេះ រណោះ ហង។

សារ យីស៊ូ តាត់ អន់ដាត់ ប៉ាណូស ប្លែល ម៉ាត់ លូ ប៉ាណូស កាំឡូ

២៧ ផះ យីស៊ូ ចាក ឡាច់ ឡើង ចារ ណោះ ទី ប៉ាណូស ប្លែល ម៉ាត់ ពៀរ ដូវ ចាក ពូយ អើ លូ ស្រី ក ផា «អី ផ្លុង វ៉ាច សាដាច់ ដារីត បំរ អីស តាបាប តាប៉ុន កា ញីន ណើ»។

២៨ ប៉ាត់ យីស៊ូ សីត ទីល ប៉ាត់ ហី កេះ ម្នុត ប្លែល ម៉ាត់ ពៀរ ដូវ ណោះ ឡា ប៉ាត់ ចារ អើ។ យី ស៊ូ អំបំញ អន់ខៃ ផា «នីចម អន់ដីស សៀ ផា អាញ អ្នែ ប្រគី អន់ អន់ដីស តាតារ ម៉ាត់ ប?» អន់ខៃ តើល ផា «ញីន សៀ កេះ ពី តាំងឡា»។

២៩ យីស៊ូ សាប៉ាត់ ម៉ាត់ អន់ខៃ លូ កាប ផា «ហត់ អន់ ដាត់ ឡាក់ កា អន់ដីស សៀ អា ហង ពិ»។

៣០ ម៉ាត់ អន់ខៃ ណោះ កា តាតារ ឡុត។ យីស៊ូ រះ កា អន់ខៃ កាខាក់ ផា «ត្រត់ ឡាវ៉ាង ដៃ រះ អន់ ពូ អ្នែ អន់តត់ ដៃ ណើ»។

៣១ ហះកា កាម៉ាក ពៀរ ដូវ ណោះ អន់ខៃ ចាក រះ អន់ ពូ អ្នែ ប៉ាញ់ ទីប ស្រុក តេះ រណោះ។

៣២ ឡើង ឡើង អន់ខៃ ចាក វ៉ាវ៉ាច កេះ ផាឌី ពូ ឡា ជីន ប៉ាណូស ប្រ្លះ បឹត ម៉ុត ម៉ោញ ដូវ ប៉ាត់ យីស៊ូ ប៉ាណូស ណោះ ប្រ្លះ បឹត ប្រគី អន់ អើ កាំឡូ។

៣៣ ប៉ាត់ យីស៊ូ ទ្រុះ ឡាច់ ប្រ្លះ បឹត កេះ ប៉ាណូស កាំឡូ កា អ្នែ កាប ឡុត។ កាំឡាង អៀង ពូ ញម ខាក់ លូ កាប ផា «ពិន អូ ឃើយ បំបំ អុះ សារ កេង ខាក់ នីអៀ កាណុង ប៉ាចេត អីស្រាអើល»។

៣៤ ហះកា ម្នុត ផាវ៉ាសី អន់ខៃ កាប ផា «អើ អ្នែ ទ្រុះ ឡាច់ ប្រ្លះ បឹត នីអៀ ញន កា សាដាច់ ប្រ្លះ បឹត អន់ សារ អំវាញ អីញ កា អើ ហង»។

៣៥ កេះណោះ យីស៊ូ ចាក ឡា ប៉ាត់ មៀង លូ ប៉ាត់ ស្រុក អន់ខៀតៗ អើ ប៉ាងហៀន ពូ ពីង រោង លូ រះ សារ ដាត់ ឡើង ប្រ្លះ វ៉ាងហៃ វ៉ាងខ្យា លូ តាត់ អន់ដាត់ ប៉ាណូស អីត ពូ ត្រីប នែរ លូ ប៉ាណូ ស កាជក កាដេល ប្លែល ម៉ាត់ អន់ ដាត់ និះទៅ ដេល។

៣៦ ផះ យីស៊ូ បំបំ កាំឡាង អៀង អើ ទី ពុត តាបាប តាប៉ុន កា ពូ ខាក់ ខង ពូ អ្នែ ត្រុះ អូ ចូន អូ ទី ចារ ម៉ឹង ឡាក់ ចៀម អូ ទី តាំងឡា រង។

៣៧ យីស៊ូ រះ កា ម្នុត សីះ ផា «ទី ពៀ អៀង ខាក់ ឡាក់ ត្រត់ ច្រត់ ហះកា ប៉ាណូស ច្រត់ បឹត ដូវ តាឡាមី»។

៣៨ ទីល នីណោះ ហត់ អន់ដីស ឡោម ប្រ្លះ បិកកាតយ ឡាក់ តាំងឡា មីរ ម៉ាត់ អើ ប្រើ ពូ ឡា ច្រត់ ពៀ ពីង មីរ អើ អា»។

† ៩:២៣ ៩:២៣ គុន តាឡាប ឃើយ សុនសាត អីស្រាអើល យី ប៉ាត់ ប៉ាណូស តោ ពូ ខ្លោម ប៊ី ខ្លោម ច្បាប់។ ម្នុត ប្រ្លះ ប៉ាត្រង់ ឃើយ ច្បាប់ ពូ ញា អង់ហ្សាង ដេល។

១០

សារ យីស៊ូ ប្រើ សិរៈ អែរី ចាក

១ យីស៊ូ អែរី ម្ចាស់ សិរៈ ទី ១២ ដូរ ពី៖ ប៉ាក់ ចារ អែរី កេះណោះ អែរី អន់ ម្ចាស់ សិរៈ ទី អំរ៉ាញ អ៊ីញ អ្នក ទ្រុះ ឡាច់ ប្រើ៖ ប៊ីត លូ អន់ អ្នក តាក់ អន់ដាក់ ប៉ាណូស អ៊ីត ពួ គ្រីប នៃវ លូ ប៉ាណូស កាជក កាដែល ប្លែល ម៉ាត់ និះទៅ ដេល។

២ ម្ចាស់ សិរៈ ១២ ដូរ ឡាក់ អែរី ប្រើ ឡាក់ ប៉ាតាង អែរី ណោះ ទី សិច ឡាក់ កា រ៉ះ អា ហាង៖ ទី ម៉ោញ ស៊ី ម៉ុន ពូ អែរី ជា ពេត្រុះ លូ អុះ អែរី សិច អន់ត្រេ យ៉ាកុប លូ អុះ អែរី សិច យូហាន អន់ខែ អា ឡាក់ គន រតី សេបេដេ

៣ ភីលីប លូ បាថូលូមេ ម៉ាថាយ ឡាក់ ប៉ាណូស អ្យក់ រ៉ាបៃ លូ ថូម៉ះ យ៉ាកុប គន រតី អាណផាយ លូ ថាដេ

៤ ស៊ីម៉ុន ប៉ាណូស ក្រុំ ប៉ាត់តារ៉ាត់ * លូ យូដេ អ៊ីសាការីយ៉ុត ប៉ាក់ អន់តីត អែរី ប្រតី អូ ត្រង់ កា យី ស៊ី។

៥ យីស៊ូ ប្រើ សិរៈ អែរី ទី ១២ ដូរ អា ឡាច់ ចាក លូ អន់តត់ រ៉ះ ជា «ដៃ ឡាក់ ណាំង សុនសាត អន់ទៀ គ លូ ដៃ ម៉ុត ពីង ស្រុក សុនសាត សាម៉ារី ហោត

៦ ហះកា ត្រត់ ឡាក់ ណាំង ដឹង សុនសាត អ៊ីស្រាអែល ឡាក់ រីល រឿង ណោះ ខង អន់ខែ ពៀប ឡាក់ កា ចៀម ហ៊្យង ហ្ស៊ីត ហាង។

៧ ផះ អន់ដីស ចាក ណោះ ត្រត់ រ៉ះ ជា "សារ រ៉ាងហៃ រ៉ាងខ្យា ម៉ះ ប្រើ៖ បិកកាតយ័ ក្យាម៍ ចឹង ទីល ហាង"។

៨ ហត់ តាក់ អន់ដាក់ ពូ អ៊ីត ពួ លូ តាក់ អង់រីស សីត ពូ តោ។ ហត់ តាក់ អន់ដាក់ ប៉ាណូស ត្រត់ រ៉ះ លូ ទ្រុះ ឡាច់ ប្រើ៖ ប៊ីត ប្រើ៖ រឹត ឡឹង ប៉ាណូស។ អាញ អន់ អំរ៉ាញ អ៊ីញ នៃវ អា កា អន់ដីស តាដោះ អូ តាច់ អូ តូរី ទីល នីណោះ ត្រត់ រ៉ាងហៃ ពូ តាដោះ និះទៅ ដេល ដៃ អ្យក់ ខា ឡឹង ពូ។

៩ ដៃ ទ្រុង ឡាក់ ម៉ាស ប្រាក់ លៀន កាក់ អុះ។

១០ លូ ដៃ ទ្រុង កាទុង ដៃ អ្យក់ ឡាក់ ខោ អាវ សារ៉ាប ផ្លែ៖ ដៃ ជិះ កីប លូ ដៃ ចឹក ឡាក់ អ៊ុង កា ទុង ខង អន់ដីស ឡាក់ ប៉ាណូស ប្រតី ងារ កា ពូ ពូ ចឹង អន់ សាណា កា អន់ដីស។

១១ ប៉ាក់ អន់ដីស ម៉ុត ពីង ស្រុក តេះ លើ ពីង ម្យើង ចំ កាតាម ត្រត់ ណាំង អំបញ្ច ពូ ហី ពៀ ចៃ អន់ អន់ដីស អ៊ែ អន់ដីស ត្រត់ អ៊ែ ពីង ហី អែរី ណោះ លើយ ទីល ដាវ អន់ដីស ឡាច់ ឡឹង ស្រុក ណោះ។

១២ ប៉ាក់ អន់ដីស ម៉ុត កាណុង ហី ចំ អន់ដីស ត្រត់ កាកាប លូ តាំងឡា ហី ណោះ ជា "អន់ ប្រើ៖ អន់ សារ សាណាក សារ៉ាក កា អន់ដីស"។

១៣ ជា តាំងឡា ហី ណោះ យី ចឹង ទី សារ សាណាក សារ៉ាក ណោះ អន់ខែ ចឹង ទី សារ សាណាក សារ៉ាក ឡាក់ កា ប៉ានីរ អន់ដីស កាប តាទីច។ ហះកា ជា តាំងឡា ហី ណោះ អូ យី ចឹង ទី សារ សាណាក សារ៉ាក សារ អន់ដីស ប័រ ណោះ ចឹង សីត ប៉ាក់ អន់ដីស ទៅ។

១៤ ជា ពូ អូ ចៃ ហាប អន់ដីស លូ អូ ចៃ សាយ៉ាង ប៉ានីរ អន់ដីស រ៉ះ ត្រត់ ឡាច់ ឡឹង ហី លើ ឡឹង ស្រុក ណោះ ទីប តាតុះ ឡាច់ កាបក់ តេះ ឡឹង ដុង អន់ដីស ដេល †។

* ១០:៤ ១០:៤ ក្រុំ ប៉ាត់តារ៉ាត់ ពូ អែរី ជា ក្រុំ កាណាន ដេល យី ម្ចាស់ ចុច កា សុនសាត អ៊ីស្រាអែល ប្រតី ប៉ាត់តារ៉ាត់ ភៀ អន់ រ៉ាង ឡឹង តី សុនសាត រួម។ † ១០:១៤ ១០:១៤ តាតុះ ឡាច់ កាបក់ តេះ យី ភៀ ប្រតី សាញ៉ា ជា អន់ខែ ប៉ាសាំង លូ ពូ ណោះ។

១៥ អាញ រ៉ះ កា អន់ដីស តាទីច ជា ប៉ាក់ ដាវ ប្រ្រឹះ បិកកាតយ័ ចឹង តាត់ស៊ិន សារ ប៉ាណូស ទិខ្ច ទៀ មូត មឿង សូដុំ លូ មូត មឿង កូម៉ូវ៉ា ប្រ្រឹះ ចឹង ចែត ថូត អន់ខែ ជីច ឡឹង មូត ស្រុក ណោះ។

១៦ «អាញ ប្រើ អន់ដីស ឡាវ អា រ៉ិច លូ អន់ ចៀម អ្នែ ពឹង អន់តិគី តាប័ល សូ ព្រី។ ទីល នីណោះ អន់ដីស ត្រត់ អ្ន សាំងកែ ឡាវ៉ាង ឡាកោ តិគី លូ ទី ពុត ដាក់ ឡាអត់ តិគី។

១៧ ត្រត់ ឡាវ៉ាង ឡាកោ ខង ពូ ចឹង អញជីន អន់ដីស ប៉ាក់ មូត ក្រាក់ តាត់ស៊ិន សារ កេះណោះ ពូ ចឹង ពិត សាប្នាត់ អន់ដីស កាណុង រោង។

១៨ ពូ ចឹង អញជីន អន់ដីស ប៉ាក់ មូត ក្រាក់ ណាំផា លូ ប៉ាក់ សាដាច់ អន់ទៀតៗ តាត់ស៊ិន ញន អន់ដីស សៀ អាញ។ ហះកា សារ អា ចឹង ប្រគី អន់ អន់ដីស ទី ទ្រង រ៉ះ សារ អាញ អន់ កា អន់ខែ លូ សុនសាត អន់ទៀត អ្ន ដេល។

១៩ ផះ ពូ រ៉ុប អន់ដីស អ្សក់ ឡាវ តាត់ស៊ិន សារ ដៃ អ្សក កា អ្ន អ្ន កាប ខង ផះ ណោះ ហង ប្រ្រឹះ បិកកាតយ័ ចឹង រ៉ះ កា អន់ដីស សារ ចឹង ត្រត់ កាប នីចម៍

២០ ខង អ្ន ត្រត់ អន់ដីស អុះ ចឹង កាប យី ប៉ាដាត់ ប៉ាលីង ម៉ះ ប្រ្រឹះ ឡាក់ ពី អន់ដីស អ៊ែ ចឹង កាប ពឹង អន់ដីស ណោះ។

២១ មី លូ អុះ ចឹង កេះ តាមីរ រ៉ុប គូប សោប អន់ ពូ ប៉ាន់តោ អ្នាត។ ពី ចឹង រ៉ុប គន ទៅ អន់ កា ពូ ប៉ាន់តោ អ្នាត។ កាប៉ាច់ គនៗ ចឹង ប៉ាណាំ គូប តាប៉ុញ លូ មើត ពី ទីប អញជីន អន់ ពូ ប៉ាន់តោ ដេល។

២២ ប៉ាណូស ទិខ្ច ចឹង អូ ណិស កា អន់ដីស ញន អាញ។ ហះកា បក់ ចំ ដាម អត់ អ្នែ សៀ ទីល ឡុច បក់ ណោះ ប្រ្រឹះ បិកកាតយ័ ចឹង តង់ អ៊ែ តាទីច។

២៣ អន់ដីស អ្នែ ពឹង មឿង ចំ កាតាម ផា ទី ពូ កាប អូ ដាក់ ប្រគី អូ ដាក់ កា អន់ដីស ត្រត់ សា តាក់ ឡាវ ប៉ាក់ មឿង អន់ទៀត ណារ។ អាញ រ៉ះ កា អន់ដីស តាទីច ផា អន់ដីស ចឹង ចាក រ៉ះ កា ពូ ពឹង ប៉ាចេត អ៊ុស្រាអ៊ែល អា បើ តានី គ្រីប មឿង អុះ ណោះ ប៉ាណូស អាញ ចឹង ពីះ ទីល ហង។

២៤ «អូ យើយ ទី សីះ ចំ អ្ន ក្លា ឡឹង ណែយ អុះ លូ អូ យើយ ប៉ប ទុច តិស ឡឹង ពី តាំងឡា អ៊ែ ដេល។ S

២៥ ផា សីះ អ្ន សាម៉េ លូ ណែយ ទុច កា សាម៉េ លូ ពី តាំងឡា នីណោះ ដាក់ កេះ។ ផា ពូ អន់ សិច ក្រាក់ ហី ផា បេលសេប៊ូល * កេះ ណោះ ពូ ចឹង អន់ សិច ប៉ាណូស បក់ អ្នែ កាណុង ណោះ អូ ដាក់ ក្លា ឡឹង អា ណារ។

២៦ «ហះកា ដៃ អ្សក កា អន់ខែ ណោះ។ សារ សាគីម ទិណោះ ត្រត់ តាំបាង អន់ ពូ ប៉ប លូ សារ អោន ទិណោះ ត្រត់ រ៉ះ អន់ ពូ អ្ន អន់តត់ ដេល។

២៧ សារ ញ៉ា អាញ រ៉ះ កា អន់ដីស ពឹង ចារ ម៉ាម៉ាង ហត់ អន់ដីស ឡាវ រ៉ះ កា ពូ ពឹង ចារ តា តារ។ សារ ញ៉ា អាញ រ៉ះ កាហៀច ពឹង តោរ ហត់ អន់ដីស ហារ ឡុង រ៉ះ ឡឹង អន់តល ហី ឡុក។

២៨ ដៃ អ្សក កា បក់ អ្ន ប៉ាន់តោ ដឹង ឡាកោ ប៉ាងឡៃ ហះកា អូ អ្ន ប៉ាន់តោ ទីប ប៉ាដាត់ ប៉ាលីង អុះ។ ត្រត់ អ្សក កា ប្រ្រឹះ បិកកាតយ័ ខង អ៊ែ អ្ន ប៉ាន់តោ ទីប ឡាកោ ប៉ាងឡៃ លូ ប៉ាដាត់ ប៉ាលីង ពឹង ចារ អញ។

† ១០:១៥ ១០:១៥ មូត មឿង សូដុំ លូ មូត មឿង កូម៉ូវ៉ា យី មឿង ញេរ សើត ពៃ ពូ ប្រគី អូ ដាក់ អៀង ណោះ ប្រ្រឹះ បិកកាតយ័ ចែត ថូត ថាឡាយ មឿង ទី ថ្មី។ បំរហៃ កាណេត អងកក់ តេះ (លោកុប្បត្តិ) ១៩:១-២៨។ S ១០:២៤ ១០:២៤ សារ អា យីស៊ូ បិច កាប ឡឹង ឡាកោ អ៊ែ ទៅ ញេប ឡាក់ កា ណែយ លូ ពី តាំងឡា។ * ១០:២៥ ១០:២៥ បេលសេប៊ូល យី ម៉ែត ប្រ្រឹះ បិក សិច សាតាំង ណោះ ហង។

២៩ ពូ ប្រូ ចាប ពៀរ កាតុ ទី ខា ដឹង ម៉ោញ ឡើម ។ ហះកា ផា ប្រ្លៃ ឡាក់ ពី អន់ដីស អូ អន់ ចាប ម៉ោញ កាតុ កា អូ ទី ឡើ ទីល ប៉ាក់ តេះ អា អុះ យ្លៃ អើ ជីច នែវ អា កាតាម។

៣០ កាប៉ាច់ អន់ដីស យ្លៃ សក់ កល់ កា អើ យ៉ាប ទិណោះ ដេល។

៣១ ទីល នីណោះ អន់ដីស ដៃ អ្នក ខង អន់ដីស អា គិត ខា ក្លា ឡើង ចាប អៀង ណោះ ណាវ។

៣២ ពៀ ខឹង រះ សារ អាញ អា ហះ ម៉ាត់ ប៉ាណូស ណោះ អាញ ចឹង រះ សារ អើ កា ពី អាញ ឡាក់ អ្នែ ពីង ប្លែង តោ ដេល។

៣៣ ហះកា ពៀ អូ ខឹង រះ សារ អាញ ហះ ម៉ាត់ ប៉ាណូស អាញ កា អូ ចៃ រះ សារ អើ ហះ ម៉ាត់ ពី អាញ ឡាក់ អ្នែ ពីង ប្លែង តោ ដេល។

៣៤ «ដៃ សាមីត ផា អាញ ដីរ អា ភៀ ប្រ័ត អន់ ប៉ាណូស ពីង អង់កក់ តេះ អ្នែ ដាក់ រម លូ គូប សោប អុះ។ អាញ អូ ដីរ ប្រ័ត នីណោះ អុះ យី អាញ ដីរ ប្រ័ត អន់ ពូ តាប៉ុញ លូ គូប សោប។

៣៥ អាញ ដីរ អា ភៀ ចឹង ប៉ាកុលះ គន កាម៉ាក់ អន់ ក្លះ ឡាច់ ឡើង ពី គន អង់កាន់ អន់ ក្លះ ឡាច់ ឡើង មើត ម៉ាយ ក្លះ ឡាច់ ឡើង មើត អន់ហ្នី។

៣៦ បក់ យើយ អ្នែ អន់ខូ ម៉ោញ ហី កា ចឹង កេះ តាមីរ លូ គូប សោប។

៣៧ ពៀ បិច កា មើត ពី ក្លា ឡើង បិច កា អាញ ប៉ាណូស ណោះ អូ យី ចឹង ប្រ័ត សីះ អាញ អុះ។ ពៀ បិច កា គន ក្លា ឡើង បិច កា អាញ ប៉ាណូស ណោះ កា អូ យី ចឹង ប្រ័ត សីះ អាញ ដេល។

៣៨ ពៀ អូ ចៃ សាឡាក់ ឡាកោ គយ អ៊ឹង គឹង ព្វយ អាញ ប៉ាណូស ណោះ កា អូ យី ចឹង ប្រ័ត សីះ អាញ ដេល។

៣៩ បក់ ពៀ បិច អ្នែ រឺស បក់ ណោះ ចឹង តោ ហះកា បក់ ពៀ តោ ញន អាញ បក់ ណោះ ចឹង អ្នែ រឺស។

៤០ «ពៀ ហាប់ អន់ដីស ឡាក់ កា ពូ ហាប់ អាញ ដេល ពៀ ហាប់ អាញ ឡាក់ កា ពូ ហាប់ ប្រ្លៃ បិកកាតយ ឡាក់ ប្រើ អាញ ដីរ ប៉ាក់ អា ដេល។

៤១ ពៀ ហាប់ វ៉ាគីយ ប្រ្លៃ ម៉ោញ ដូរ ញន កា អើ ឡាក់ វ៉ាគីយ ប្រ្លៃ ប្រ្លៃ ចឹង អន់ ខា កា អើ ឡាក់ កា ប្រ្លៃ ចឹង អន់ កា វ៉ាគីយ អើ ដេល។ ពៀ ហាប់ ប៉ាណូស ដាក់ ម៉ោញ ដូរ ញន កា អើ ប៉ាណូស ដាក់ ប្រ្លៃ ចឹង អន់ ខា កា អើ ឡាក់ កា ប្រ្លៃ ចឹង អន់ កា ប៉ាណូស ដាក់ ណោះ ដេល។

៤២ អាញ រះ កា អន់ដីស តាទីច ផា ពៀ អន់ ទៀក ដឹង ម៉ោញ ចក កា ប៉ាណូស ចិ ម៉ោញ ដូរ ញន អើ ឡាក់ សីះ អាញ បក់ អន់ ទៀក ណោះ ចឹង ទី ខា តាទីច»។

១១

១ ប៉ាក់ យីស៊ូ អន់តត់ រះ កា សីះ អើ ទី ១២ ដូរ កេះ ៗ អើ ឡាច់ ឡើង ចារ ណោះ ភៀ ចាក រះ សារ ដាក់ លូ ប៉ាងហៀន ពូ ប៉ាក់ ស្រុក តេះ អន់ទៀត ណាវ។

សារ វគី យូហាន អំបញ្ច យីស៊ូ

២ ផះ រ៉ាំងរ៉ាំង ណោះ វគី យូហាន ត្រត់ ខុក អើ កាតាំង ដេល ពូ រះ ឡើង ង៉ារ យីស៊ូ * ទី ប្រ័ត ទី ណោះ។ អើ កា ប្រើ សីះ អើ ឡាក់ អំបញ្ច លូ យីស៊ូ ផា

៣ «អីស ហង ប បក់ ប្រ្លៃ រឺស អន់ ប្រ័ត សាដាច់ ? លើ កា ញីន ត្រត់ ក្បាក់ ម៉ោញ ដូរ ណា វ៉ុ?»

† ១០:២៩ ១០:២៩ ឡើម ពៀត គុល «អាសារីយ៉ុន»។ ១៦ អាសារីយ៉ុន សាម៉េ លូ ម៉ោញ ខែណារី។ ម៉ោញ ខែណារី យី ខា ប្រ័ត គុលី ម៉ោញ ដារ។ * ១១:២ ១១:២ យីស៊ូ ពៀត គុល «គ្រិះ»។

៤ យ៉េស៊ូ តើល រ៉ះ កា អន់ខែ ជា «ហត់ អន់ដីស សីត រ៉ះ កា យូហាន សារ ញ៉ា ឡាក់ អន់ដីស ប៉ប៊ូ លូ សារ អន់ដីស កាតាំង អា ពិ

៥ ខង ប៉ាណូស ម៉ាម៉ាំង ម៉ាត់ កើត តាតារ ប៉ាណូស រ៉ាំងវែន ជុង តី កើត អ្នក ចាក ប៉ាណូស ត្រ គំ រ៉ោះ កើត ដាក់ ប៉ាណូស ក្លឹក ក្លំ កើត កាតាំង ប៉ាណូស តោ កា រ៉ុស សីត ណារ៉ូ សារ ដាក់ ម៉ះ ប្រ្រឹះ កាតាំង ទីល មូត ថុក ញ៉ាក ដេល ។។

៦ ប៉ាណូស ចំ សៀ អាញ អូ អូ ឡាកោ ណោះ ចឹង សាណុក សារ៉ាក តាទីច ហង»។

៧ ប៉ាត់ មូត សីះ រតី យូហាន ចាក រ៉ាវ៉ាច កេះ យ៉េស៊ូ រ៉ះ សារ រតី យូហាន កា កាំឡាំង អៀង ជា «ផៈ អន់ដីស ឡាក់ ប្រ្រឹះ តីស ពៃ អន់ដីស ឡាក់ ណាំង ហៃ កាណាតី ញ៉ា ? អន់ដីស ឡាក់ ហៃ តើម ត្រាង យើល កា ខ្យាល ប ?

៨ លើ ឡាក់ ណាំង ហៃ កាណាតី ញ៉ា ? អន់ដីស ឡាក់ ណាំង ហៃ ប៉ាណូស កាសិប ពៀត ដាក់ ឡាក់ យ៉ាម ប ? ប៉ាណូស បក់ កាសិប ពៀត ដាក់ ឡាក់ យ៉ាម យី មូត បក់ អ្នែ ពឹង ហី សាដាច់។

៩ ទីល នីណោះ អន់ដីស ឡាក់ ណាំង ហៃ កាណាតី ញ៉ា ? ណាំង ហៃ រ៉ាគីយ ប្រ្រឹះ ប ? ត្រគំ ហង ! អាញ ប៉រ រ៉ះ ជា អ៊ែ ណោះ ក្លា ឡឹង រ៉ាគីយ ប្រ្រឹះ ណារ៉ូ។

១០ យូហាន អា ហង ពូ ប្រាត់ រ៉ះ កាណុង ផាប រ៉ាន់ដាប ប៉ានីរ ប្រ្រឹះ ផាះ

ប្រ្រឹះ កាប ជា "អាញ ចឹង ប្រើ ម៉ោញ ដូរ ប៉ាតាង អាញ អន់ ឡាក់ អន់ទ្រូល ឡឹង អីស ភៀ ទ្រៀម ទ្រង អន់ កា អីស"។‡

យូហាន អា ហង ឡាក់ ប្រ្រឹះ ប្រើ ឡាក់ អន់ទ្រូល ឡឹង អាញ ណោះ។

១១ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា ទិ ប៉ាណូស ឡាក់ កើត ពឹង អង់កក់ តេះ អា អូ ទី ពៀ តីស ឡឹង យូហាន អា អុះ ហះកា ទិ ប៉ាណូស ប្រ្រឹះ រ៉ាំងហៃ រ៉ាំងខ្យា បក់ ចំ ថិ ឡឹង ពូ អ៊ែ ណោះ យី តីស ឡឹង យូហាន ណារ៉ូ។

១២ ឡឹង រ៉ាំងរ៉ាំង យូហាន អ្នែ អន់តត់ រ៉ះ កា ពូ ទីល រ៉ប ដាវ អា ទី ពូ ប៉ាសាំង លូ សារ រ៉ាំងហៃ រ៉ាំង ខ្យា ម៉ះ ប្រ្រឹះ លូ ទី ប៉ាណូស ខុយ តាប៊ុត ប៊ុច រ៉ាំងហៃ

១៣ ខង ទិ រ៉ាគីយ ប្រ្រឹះ ឡឹង សើត ពៃ លើយ ទីល រ៉ាំងរ៉ាំង យូហាន អា កា ទី រ៉ះ ឡឹង សារ ប្រ្រឹះ រ៉ាំង ហៃ រ៉ាំងខ្យា ដេល។ ចាបាប ប្រ្រឹះ កា រ៉ះ ឡឹង សារ អា និះទៅ ដេល។

១៤ ជា អន់ដីស ចៃ សៀ អាញ ប៉រ រ៉ះ ជា យូហាន អា ហង ឡាក់ រ៉ាគីយ ប្រ្រឹះ សិច អេលីយ៉ា ឡាក់ ចឹង ត្រគំ ជីរ ណោះ ពៃ។

១៥ ពៀ កាតាំង សារ អា អ្យក់ យីត ចាជ្រែប ពិ។

១៦ «អាញ ត្រគំ ប៉ាន់ដីប ប៉ាណូស រ៉ាំងហារ អា រ៉ុច លូ ប៉ាណូស នីចម ? អន់ខែ ណោះ ពៀប ឡាក់ កា គន សាស្វា អ្នែ សាមយ រ៉ល រតាឡាត កាប កា គូប សោប ផាះ

១៧ "ញីន ខ្លោម ច្បាប់ អន់ កា អន់ដីស

ហះកា អន់ដីស អូ ចៃ កាតាប អុះ

ញីន ញ៉ា កា ប៉ាទ្រូ

ហះកា អន់ដីស អូ ចៃ ញ៉ា ពូយ ដេល"។

† ១១:៥ ១១:៥ ប៉រ ហៃ អេសាយ ៣៥:៥-៦; ៤២:១៨; ៦១:១។ ‡ ១១:១០ ១១:១០ សារ អា ឡាក់ ឡឹង ម៉ាឡាក់ ៣:១។

១៨ ខង យូហាន ពីរ ប៉ាត់ អា អើ អូ អែត តាពែ លូ អើ កំ អូ សា សាណា ហះកា ពូ ផា កា អើ ប៉ាណូ ស ប្រ្រៈ ប្រ្រៈ ប្រ្រៈ ។

១៩ កា ប៉ាច់ ប៉ាណូ ស អាញ កា ពីរ ប៉ាត់ អា ដេល អាញ អូ កំ អុះ អាញ អែត តាពែ សា សាណា ហះកា ពូ ផា កា អាញ "ហៃ ប៉ាណូ ស អា ហាន អែត ហាន សា ទីប រ៉ាំពង លូ ប៉ាណូ ស អូ ដាក់ លូ ម្នាក់ រ៉ាំបៃ "។ ហះកា ពូ ចឹង អូ អន់តត់ ផា សារ ហ្សាំង សាឡាច់ ម៉ះ ប្រ្រៈ ប្រ្រៈ ប្រ្រៈ ប្រ្រៈ កាតយ័ ដាក់ ត្រង់ តាទីច ញន កា ពូ ប័ប ដារ អើ ប្រ្រៈ ។

សារ យីស៊ូ កាប បាំងអាល កា ម្នាក់ ស្រុក ខ្មាស៊ីន លូ ស្រុក បេតសែដា

២០ កេះណោះ យីស៊ូ កាប បាំងអាល កា ម្នាក់ អ្វី ពីង ស្រុក អន់ទៀតៗ ញន អន់ខែ អូ ចៃ ប៊ុនពែង ពុត ពៀក។ ស្រុក ទិណោះ ឡាក់ ចារ អើ យើយ តាំបាង សារ អំរ៉ាញ អីញ កេង ខាក់ អៀង។

២១ អើ ផា «អី ម្នាក់ ស្រុក ខ្មាស៊ីន អន់ដីស ចឹង ឡាក់បាក តាទីច ហង។ អី ម្នាក់ ស្រុក បេតសែ ដា អន់ដីស កា ត្រត់ ប៉ាណាប ដេល។ ផា ម្នាក់ មៀង ទីរ៉ុះ លូ មៀង ស៊ីដួន ទី ទី ប័ប សារ អំរ៉ាញ អីញ ឡាក់ កា អន់ដីស ទី ប័ប ហះ អា ចាបះ កា ម្នាក់ មៀង ទិណោះ ចឹង ប៊ុនពែង ពុត ពៀក តាទីច ឡុត ទីប អន់តុក កាប៉ោ លូ អង់អ្វី ពីង អំហូរ *។

២២ ខ អា ហង បះ អាញ ប័រ រ៉ះ កា អន់ដីស ផា ប៉ាត់ ដារ ប្រ្រៈ ប្រ្រៈ ប្រ្រៈ ប្រ្រៈ កាតយ័ តាត់ស៊ុន សារ ប៉ាណូ ស ទីខ្ល ទៀ ម្នាក់ មៀង ទីរ៉ុះ លូ មៀង ស៊ីដួន អន់ខែ ចឹង ត្រត់ ចូត ជីច ឡីង អន់ដីស។

២៣ អី ម្នាក់ មៀង កាផានីម ដៃ សាមីត ផា ប្រ្រៈ ចឹង តាត់ អំប៉ោក អន់ដីស ហារ ទីល ប្លែង យី អន់ដីស ចឹង ឡី កាណាង ត្រោម តេះ ចារ ត្រន ប៉ាទ្រូ ឡុត។ ផា ម្នាក់ មៀង សូដុំ † ទី ប័ប សារ អំរ៉ាញ អីញ កេង ខាក់ ឡាក់ អន់ដីស ប័ប ហះ ចារ អា ចាបះ កា ម្នាក់ មៀង សូដុំ ចឹង សៀ លូ អ្វី លើយ ទីល រ៉ាំប ដារ អា ដេល។

២៤ ខ អា ហង បះ អាញ ប័រ រ៉ះ កា អន់ដីស ផា ប៉ាត់ ដារ ប្រ្រៈ ប្រ្រៈ ប្រ្រៈ ប្រ្រៈ កាតយ័ តាត់ស៊ុន សារ ប៉ាណូ ស ទីខ្ល ទៀ ម្នាក់ មៀង សូដុំ អន់ខែ ចឹង ត្រត់ ចូត ជីច ឡីង អន់ដីស»។

២៥ ផះណោះ យីស៊ូ កាប ផា «អី ប្រ្រៈ តេះ ប្រ្រៈ ប្លែង ឡាក់ ពី អាញ ប័រ ប៉ានេ អីស ខង អីស ទី តាំបាង សារ ទី អា អន់ កា ម្នាក់ អូ គីត អូ ខា អូ អូ អូ អូ ហ្លង ហះកា អីស អោន អូ អន់ កា ម្នាក់ គីត ខា ហ្សាំង សាឡាច់ អូ ហ្លង អុះ។

២៦ ត្រត់ ហង ពី អីស ប៉ាញ ពុត ប្រ្រៈ នីអៀ»។

២៧ យីស៊ូ កាប លូ ពូ ណារ ផា «ពី អាញ ទី អន់ អាញ ហ្លង ត្រីប សារ អើ ទិណោះ។ អូ ទី ពៀ អន់ហ្គាល់ គន ប្រ្រៈ ប្រ្រៈ កាតយ័ ហ្វាស ឡីង អើ ទៅ អុះ កា អូ ទី ពៀ អន់ហ្គាល់ ប្រ្រៈ ប្រ្រៈ កាតយ័ ហ្វាស ឡីង គន អើ ដេល។ ទីល នីណោះ អូ ទី ប៉ាណូ ស ពៀ ចឹង អន់ហ្គាល់ ប្រ្រៈ ប្រ្រៈ កាតយ័ អុះ ផា អាញ អូ តាំបាង អន់ ពូ អន់ហ្គាល់។

២៨ អី ម្នាក់ ក្លែ ក្លាំង លូ ម្នាក់ ទី សារ ចុនចៃ ចុ ពីរ ប៉ាត់ អាញ ម៉ាក់ អាញ ចឹង អន់ អន់ដីស រ៉ាំឡុរ។

២៩ ហត់ ម៉ុត តែង អាញ ពី ‡ ទីប ហៀន ឡីង អាញ ណោះ អន់ដីស ចឹង សាណុក ពុត ហង ខង អាញ ដាក់ លូ ទី ពុត ឡាអត់។

§ ១១:២១ ១១:២១ មៀង ទីរ៉ុះ លូ មៀង ស៊ីដួន យី មៀង សុនសាត អន់ទៀត ពូ ខ្ល ប្រ្រៈ អូ ដាក់ អៀង។ * ១១:២១ ១១:២១ គុន តាឡាច់ ពូ ផា ពូ ឡាច់ ញម សារ យច លូ ប៊ុនពែង ពុត ពៀក ណោះ ពូ កា អន់តុក កាប៉ោ លូ អង់អ្វី ពីង អំហូរ។ † ១១:២៣ ១១:២៣ មៀង សូដុំ យី មៀង ម៉ោញ សើត ពែ ពូ ប្រ្រៈ អូ ដាក់ អៀង ណោះ ប្រ្រៈ ប្រ្រៈ កាតយ័ ចែក ចូត ចាំឡាយ មៀង ទី ថ្មី។ ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៩:១-២៨។ ‡ ១១:២៩ ១១:២៩ ហត់ ម៉ុត តែង អាញ ពី ពៀក គុល «ហត់ អ្សក់ នីម ម៉ះ អាញ ចែក ពីង ឡាកោ ពី»។

៣០ ងារ អាញ ប្រើ អន់ដីស ប្រគំ កា ដាក់ ឡាម៉ក់ ដេល S»។

១២

សារ មូត ផាវ៉ាស៊ី ណាំង សារ លូ យីស៊ូ

១ ប៉ាក់ ទីល ងារ វ៉ាឡូរ យីស៊ូ ចាក តាត់ ទ្រង់ អន់តិក់ ម៉ីរ។ សីះ អើ ឡាឃ៊ុត តាឡាម៉ក់ កា ប៉ាណាំ គូប ប្រិច សា ញ៉េ សាឡី ។

២ មូត ផាវ៉ាស៊ី បំបំ អន់ខែ ប្រិច សា ញ៉េ នីណោះ កា រះ លូ យីស៊ូ ផា «អីស ហៃ ៗ សីះ អីស ប្រគំ ងារ ប្រិច ញ៉េ ពីង ងារ វ៉ាឡូរ ចាបាប អូ អន់ ប្រគំ ងារ នែរ អា ពីង ងារ វ៉ាឡូរ អុះ»។*

៣ ហះកា យីស៊ូ តើល ផា «អន់ដីស ទិខូ អូ ទី អាន ប សារ សាដាច់ ដារីត លូ គូប អើ ប្រគំ ផះ អន់ ខែ ឡាឃ៊ុត សង់ ណោះ ពៃ ?

៤ អើ ម៉ុត កាណុង ចារ វ៉ាម៉ះ ប្រ្រះ អ្សក់ សា ណាំ ប៉ាំង ពូ ទៀន អន់ ហះ ម៉ាត់ ប្រ្រះ លូ ជែក អន់ កា គូប អើ អន់ដា ដេល †។ កាណុង ចាបាប ប្រ្រះ ទី ដឹង មូត ក្រាក់ វ៉ាម៉ះ ប្រ្រះ ទី ចាបាប សា ណាំ ណោះ សាដាច់ លូ ប៉ាសុន ដោច ដាច អូ ត្រក់ សា អុះ។ នីចម អន់ដីស ឃើយ អាន ដេល ប សារ ណោះ ?

៥ ម៉ោញ ណារ ពីង ងារ វ៉ាឡូរ មូត ក្រាក់ វ៉ាម៉ះ ប្រ្រះ អៃ ប្រគំ ងារ កាណុង រ៉ោង វ៉ាម៉ះ អន់ខែ ស៊ុត កា ប្រគំ យច ឡីង ចាបាប ងារ វ៉ាឡូរ ដេល ហះកា អន់ខែ អូ ទី ថុត អុះ នីចម អន់ដីស ឃើយ អាន ដេល ប ចាបាប សារ ណោះ ?

៦ អាញ បំរ រះ កា អន់ដីស អៃ ហះ អា ទី ប៉ាណូស ម៉ោញ ដូរ កេង ឡីង រ៉ោង វ៉ាម៉ះ ណោះ ណារ ។

៧ ផា អន់ដីស ហ្លង់ ឡីង សារ ប្រ្រះ ទី រះ ផា "អាញ បិច កា ប៉ាណូស ទី ពុត តាបាប តាប៉ុន អូ ត្រក់ អាញ បិច កា កាណាត់ ពូ ពុះ វ៉ាម៉ះ អុះ" ‡ ណោះ អន់ដីស ចឹង អូ កាប ប៉ាំងអាល កា មូត បក់ អូ ទី ថុត ណោះ អុះ

៨ ខង ប៉ាណូស អាញ ឡាក់ តាំងឡា ងារ វ៉ាឡូរ»។

៩ កេះណោះ យីស៊ូ ចាក ឡាច់ ឡីង ចារ ណោះ ឡាំ ប៉ាក់ រ៉ោង ចារ ពូ លូម។

១០ កាណុង រ៉ោង ណោះ ទី ប៉ាណូស ម៉ោញ ដូរ ក្រិវ តី ម៉ោញ ប៉ែង អៃ ហះ ណោះ ដេល។ ពូ ប៉ា ណាំ គូប ម៉ុត អំបញ្ច យីស៊ូ ផា «កាណុង ងារ វ៉ាឡូរ នីអៀ ពិន ទី ចាបាប តាត់ អន់ដាក់ ប៉ាណូស នែរ អា ដេល ប ?» អន់ខែ អំបញ្ច នែរ អា ភៀ បិច ណាំង សារ កាប កា យីស៊ូ។

១១ យីស៊ូ តើល អន់ខែ ផា «ទី កាំឡាំង អន់ដីស អា ផា ម៉ោញ ដូរ អើ ទី ចៀម ម៉ោញ កាតុ ឡី កាណុង ឡះ ត្រក់ ពីង ងារ ពូ វ៉ាឡូរ នីចម អើ ចឹង ប្រគំ អើ អូ ឡាំ អ្សក់ ឡាច់ ហិ ប ចៀម អើ ណោះ ?

១២ ហះកា ប៉ាណូស ទី ខា ក្វា ឡីង ចៀម ណោះ ខាក់ ទីល នីណោះ ចាបាប អន់ តង់ ពូ កាណុង ងារ វ៉ាឡូរ អា ដេល»។

១៣ យីស៊ូ រះ កា កាម៉ាក់ ក្រិវ តី ណោះ ផា «ឡាង ហៃ តី !» អើ កា ឡាង តី តាទីច ផាឌី តី ណោះ ដាក់ ឡាក់ កា តី ម៉ោញ ប៉ែង ណារ ដេល។

S ១១:៣០ ១១:៣០ ងារ អាញ ប្រើ អន់ដីស ប្រគំ កា ដាក់ ឡាម៉ក់ ដេល ញ៉េត គុល «នីម ម៉ះ អាញ ជីច កាណាត់ អាញ ប្រើ អន់ដីស គយ កា ជីច ដេល»។ * ១២:២ ១២:២ តាម ចាបាប ប្រ្រះ ប្រគំ ងារ ដឹង ត្រោ ងារ ត្រក់ វ៉ាឡូរ ម៉ោញ ងារ ហះកា មូត ផាវ៉ាស៊ី អន់ខែ ធម ចាបាប អន់ខែ ណារ ផា អន់ខែ បំបំ ពូ ប្រិច សា ញ៉េ ពីង ងារ វ៉ាឡូរ អន់ខែ ផា យច ចាបាប ហង ឡាក់ កា ប្រគំ ងារ ដេល។ † ១២:៤ ១២:៤ ផះ ណោះ ប្រ្រះ អូ អីក កា សាដាច់ ដារីត អុះ ទីល នីណោះ មូត ផាវ៉ាស៊ី អូ ត្រក់ អីក កា សីះ យីស៊ូ ដេល។ បំរ ហៃ ១ សាំយូអើល ២១:១-៦។ ‡ ១២:៧ ១២:៧ សារ អា ឡាច់ ឡីង ហូសេ ៦:៦។

១៤ កេះណោះ ម្ចាស់ ជាវ៉ាស៊ី ឡាច់ ឡើង រោង ឡា ពីកសា គូប អន់ខែ ភ្ញី ណាំង ទ្រង ចឹង ប៉ាន់តៅ អ្នាត យីស៊ី។

១៥ យីស៊ី អ្ន អន់តត់ ឡើង សារ ណោះ ឡូត ណោះ អើ កា ចាក ឡាច់ ឡើង ចារ ណោះ ទីប ទី ប៉ាណូស អៀង ចាក ព្រយ អើ ដេល។ យីស៊ី តាត់ អន់ដាក់ ម្ចាត អីត ព្ព អន់ ដាក់ ទីខ្ល ដេល។

១៦ កេះណោះ អើ ទីប អ្ន អន់ អន់ខែ រះ កា ព្ព អន់ទៀត អ្ន ឡើង ងារ អើ ប្រគី ណោះ អុះ។

១៧ សារ អា កើត ពីះ ភ្ញី តាត់ អង់កេះ សារ ប្រ្រះ បិកកាតយី ទី រះ កា វ៉ាគីយ ប្រ្រះ សិច អេសាយ ពៃ ផោះ

១៨ ប៉ាណូស អា ហង អាញ រើស អន់ ប្រគី ងារ អាញ អាញ បិច ចៃ ខាក់ កា អើ អា ទីប ប៉ាញ ពុត អាញ ដេល។ អាញ ចឹង ចែក ប៉ាងាត់ ប៉ាលឹង អាញ ពឹង អើ។

អើ កា ចឹង រះ អន់ សុនសាត អន់ទៀត អ្ន អន់តត់ ជា អាញ ចឹង តាត់ស៊ិន សារ ប៉ាណូស អន់ ត្រង់ តាទីច។

១៩ អើ អ្ន តាប៉ុញ តាប៉ាក់ លូ ព្ព អុះ លូ អ្ន កាប តិស ប៉ានីរ ដេល កា អ្ន ទី ព្យ ចឹង កាតាំង ប៉ានីរ អើ រទ្រង អុះ។

២០ អើ អ្ន ព្រិច តាត់ កាតាច់ តើម ត្រាង ឡាក់ ប៉ាក់ កេះ ណោះ អុះ កា អ្ន តាត់ អំបាត់ តាគៀង ឡាក់ អ្ន ដឹង អ្សី កេះ ដេល។ អើ ប្រគី នីអៀ លើយ ទីល អាញ កេះ តាត់ស៊ិន សារ អន់ ត្រង់។

២១ គ្រីប សុនសាត ចឹង ម៉ឹង អើ S។

២២ ផះ ណោះ ទី ព្ព ឡា ជិន កាម៉ាក់ ប្រ្រះ បិត ម្ចាត ម៉ោញ ដួវ ប៉ាក់ យីស៊ី ប៉ាណូស ណោះ ប្រ្រះ បិត ប្រគី អន់ អើ ម៉ាម៉ាំង ម៉ាត់ លូ កាំឡូ។ យីស៊ី កា តាត់ អន់ដាក់ អើ កាម៉ាក់ ណោះ កា ដាក់ តា តារ ម៉ាត់ អ្ន កាប ហង។

២៣ កាំឡាង ទីខ្ល ញម វ៉ាដើត អន់ខែ កាកាប លូ គូប សោប ជា «នីចម អើ អា ផ្លង វ៉ាច់ ដាវីត ឡាក់ ចឹង ប្រគី សាដាច់ ប?»

២៤ ប៉ាក់ ម្ចាត ជាវ៉ាស៊ី កាតាំង នីណោះ អន់ខែ កាប ជា «អើ អា អ្ន ទ្រុះ ឡាច់ ប្រ្រះ បិត នីអៀ ញន កា បេលសេប៊ូល * សាដាច់ ប្រ្រះ បិត អន់ អំវាញ អីញ កា អើ ហង»។

២៥ យីស៊ី អ្ន ហ្លង់ ឡើង សារ អន់ខែ យីត អើ តើល អន់ខែ ជា «ប៉ាចេត ចំ ឡាក់ ទី ប៉ាសុន តាប៉ុ ញ តាប៉ាក់ គូប សោប ប៉ាចេត ណោះ ចឹង វ៉ាយ វ៉ាតាប្រះ តាប្រ្រាំង ហង មៀង ចំ លើ ហី ចំ ឡាក់ តាប៉ុញ តាប៉ាក់ គូប ចឹង ក្លះ ក្លាយ វ៉ាយ គូប ហង។

២៦ ជា ប្រ្រះ បិត សាតាំង ទ្រុះ ឡាច់ ម្ចាត សាតាំង ទៅ ណោះ អើ តាប៉ុញ លូ ឡាកោ អើ ទៅ ហង នីចម ប៉ាចេត អើ ចឹង អ្ន អ្ន យី អើ វ៉ាយ វ៉ុង ហង។

២៧ ជា អាញ ទ្រុះ ឡាច់ ប្រ្រះ បិត ញន កា អំវាញ អីញ ម៉ះ ប្រ្រះ បិត បេលសេប៊ូល តាទីច ទីល នីណោះ គូប អន់ដីស អន់ខែ ទ្រុះ ឡាច់ ប្រ្រះ បិត អេង កា អំវាញ អីញ ម៉ះ ព្យ ណាវ? ទីល នី ណោះ គូប អន់ដីស ចឹង កាប កា អន់ដីស ហង។

S ១២:២១ ១២:១៤-២១ សារ អា ឡាច់ ឡើង អេសាយ ៤២:១-៤។ * ១២:២៤ ១២:២៤ បេលសេប៊ូល យី ម៉ែត ប្រ្រះ បិត សិច សាតាំង ណោះ ហង។

២៨ ហះកា ជា អាញ ទ្រុះ ឡាច់ ប្រ្រឹះ ប៊ីត ញន កា ប៉ាងាតី ប៉ាលីង ម៉ះ ប្រ្រឹះ ប៊ីកកាតយី ទីល នី ណោះ សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្រឹះ ទីល ប៉ាក់ អន់ដីស អា កេះ។

២៩ «ម៉ោញ ណារ អូ ទី បក់ ញើ ខិន ម៉ុត រ៉ាត អ្យក់ រ៉ាស អំប៉ាស ពីង ហី ប៉ាណូស កេង † អុះ ទី ដឹង រ៉ុប កត់ បក់ កេង ណោះ ហិ ណោះ ចឹង ខិន ម៉ុត រ៉ាត អ្យក់ រ៉ាស អំប៉ាស អើ ទី។

៣០ ញើ អូ ចៃ ម៉ុត កេង អាញ ប៉ាណូស ណោះ អូ ណីស កា អាញ ហង ញើ អូ ប៉ាក់ ពូ ឡា កេង អាញ ប៉ាណូស ណោះ តាត់ តាប្រ្រឹះ តាប្រ្រាំង ពូ ហង។

៣១ ខ អា ហង បះ អាញ រ៉ះ កា អន់ដីស ជា ប៉ាណូស ចំ ប្រ្រឹក យច លើ កាប ជាម៉ាត ប្រ្រឹះ អើ ចឹង អូ អ្យក់ យ៉ូ អុះ។ ហះកា ជា ពូ កាប ជាម៉ាត កា ប៉ាងាតី ប៉ាលីង ម៉ះ ប្រ្រឹះ សារ ណោះ អើ អូ អ្នាត ដោះ អុះ។

៣២ ញើ កាប យច លូ ប៉ាណូស អាញ ប្រ្រឹះ ប៊ីកកាតយី អូ អ្យក់ យ៉ូ អុះ។ ហះកា ជា ពូ កាប យច លូ ប៉ាងាតី ប៉ាលីង ដាក់ កាខាក់ ម៉ះ ប្រ្រឹះ សារ ណោះ អើ អូ អ្នាត ដោះ អុះ យី អ្យក់ យ៉ូ លើយ។

៣៣ «ផា តើម អ្នឹង ដាក់ ប្លើ អើ កា ដាក់ ដេល ផា តើម អ៊ីក ប្លើ កា អ៊ីក ដេល ខង ពូ អន់ហ្គា ល់ អ្នឹង ញន កា ប្លើ អើ។

៣៤ អី មូត ប៉ាញ៉ា ប្លាច់! នី ចម អន់ដីស ចឹង អូ កាប ដាក់ ខង អន់ដីស ឡាក់ ប៉ាណូស អូ ដាក់ នី អៀ! ខង ពីរ ប៉ាណូស ខុ កាប ពូយ សារ ញ៉ា ឡាក់ ទី ប៉ាញ៉ា កាណុង ពុត។

៣៥ ប៉ាណូស ដាក់ ប៉ានីរ អើ កាប កា ដាក់ ងារ អើ ប្រ្រឹក កា ដាក់ ខង កាណុង ពុត អើ ទី ដឹង សារ ដាក់។ ប៉ាណូស អូ ដាក់ ប៉ានីរ អើ កាប កា អូ ដាក់ ងារ អើ ប្រ្រឹក កា អូ ដាក់ ដេល ខង កាណុង ពុត អើ ទី ដឹង សារ អូ ដាក់។

៣៦ អាញ ប៉រ រ៉ះ កា អន់ដីស ប៉ាក់ ប្រ្រឹះ ប៊ីកកាតយី តាត់សុន សារ ប៉ាណូស ទីខ្ល ទៀ អើ ចឹង តាត់សុន ពូយ ទី ប៉ានីរ ឡាក់ អន់ខៃ កាប អូ ទី ខា ណោះ ហង។

៣៧ ខង ប្រ្រឹះ ចឹង កាប សារ អន់ដីស ញន កា ប៉ានីរ អន់ដីស កាប ផា កាប ដាក់ អើ ចឹង រ៉ះ ផា ដាក់ ផា កាប អូ ដាក់ អើ ចឹង ចែក ចូត ហង»។

៣៨ កេះណោះ កា ទី មូត ណោយ ប៉ាំងហៀន ចាបាប លូ មូត ផា រ៉ាស៊ី អន់ដា កាប ផា «ណោយ ប៉រ អីស តាំបាង ហៃ សារ អំរ៉ាញ អីញ ម៉ាក់ ញីន អូ អន់តត់ ផា អីស ឡាក់ ប៉ាណូស ប្រ្រឹះ ប្រើ ដីរ តា ទីច»។

៣៩ យីស៊ូ តើល អន់ខៃ ផា «ប៉ាណូស រ៉ាំងហារ អា អ៊ីក ខាក់ លូ អូ ត្រង់ លូ ប្រ្រឹះ ប៊ីកកាតយី អុះ។ ពូ ប៉ុច ដឹង កា ប៉ប សារ អំរ៉ាញ អីញ ហះកា ប្រ្រឹះ អូ តាំបាង សារ អំរ៉ាញ អីញ អុះ ហ្វាស ឡឹង សារ អំរ៉ាញ អីញ អើ ប្រ្រឹក ពីង រ៉ាគីយ ប្រ្រឹះ សិច យូណោះ ពៅ។

៤០ យូណោះ អ្នែ កាណុង រ៉ាច់ កា តីស ប៉ែង ម៉ាំង ប៉ែង ដាវ ប៉ាណូស អាញ កា ចឹង អ្នែ កាណុង តេះ ប៉ែង ម៉ាំង ប៉ែង ដាវ និះទៅ ដេល។

៤១ ប៉ាក់ ដាវ ប្រ្រឹះ ប៊ីកកាតយី តាត់សុន សារ ប៉ាណូស ទីខ្ល ទៀ មូត មៀង នីនីវ ចឹង រ៉ុស សិត អ្យរ អន់ខុ លូ ប៉ាណូស រ៉ាំងហារ អា ដេល លូ ចឹង កាប ប៉ាំងអាល អន់ដីស ហង ខង អន់ខៃ ទី ប៉ុន ពែង ពុត ញ៉ក ផះ អន់ខៃ ទី កាតាំង សារ យូណោះ រ៉ះ កា អន់ខៃ។ ហះកា ហះ ចារ អា ទី ម៉ោញ ដួរ កេង ឡឹង យូណោះ ណារ។ †

៤២ ប៉ាក់ ដាវ ប្រ្រឹះ ប៊ីកកាតយី តាត់សុន សារ ប៉ាណូស ទីខ្ល ទៀ សាដាច់ អង់កាន់ ពីង ប៉ាថេត សេបា ចឹង អ្យរ អន់ខុ លូ ប៉ាណូស រ៉ាំងហារ អា ដេល លូ ចឹង កាប ប៉ាំងអាល អន់ដីស ហង ខង

† ១២:២៩ ១២:២៩ ប៉ាណូស កេង ណោះ យី ប្រ្រឹះ ប៊ីក សាតាំង។ † ១២:៤១ ១២:៤១ ប៉រ ហៃ យូណោះ ៣:១-១០។

សើត ពេ អើ ទី ចាក ឡើង ឡាណុច អង់កក់ តេះ ភ្ញី ឡាំ សាំយ៉ាំង ប៉ានីរ សាដាច់ សាឡូម៉ូន ឡាក់ ត្រះ ត្រាំង ហ្សាំង សាឡាច់។ ហះកា ហះ ចារ អា ទី ម៉ៅញ ដួរ កេង ឡើង សាដាច់ សាឡូម៉ូន ណោះ ណាវ។ §

៤៣ «ជា ប្រឹះ ប៊ីត ឡាច់ ឡើង ប៉ាណូស កេះ អើ ចឹង ចាក សីត ចាក ឡាំ អ្វៃ រចារ វ៉ាហឹង ណាំង ចារ អ្វៃ ណាវ។ ហះកា ជា អើ ណាំង អូ ទី

៤៤ ណោះ អើ ចឹង កាប ជា "អាញ ចឹង សីត ហៃៗ ប៉ាណូស អាញ អង់កក់ ឡាច់ ណោះ ពេ"។ ប៉ា គំ ទីល កេះ អើ ប៊ីប ប៉ាណូស ណោះ ពៀប ឡាក់ កា ហី តាដោះ ទីប ពូ សាប៉ូះ វ៉ាន់ដាប់ ដាក់ ឡាយ៉ា ម៉ី។

៤៥ ណោះ អើ ចឹង ឡាំ ជៀក គូប អើ ប្រឹះ ប៊ីត ឡាក់ អូ ដាក់ ក្វា ឡើង អើ តាំប៉ែះ ដួរ ណាវ ម៉ុត អ្វៃ កាណុង ប៉ាណូស ណោះ។ កេះណោះ ចឹង ប្រឹក អន់ កា ប៉ាណូស ណោះ ទី សារ អូ ដាក់ ក្វា ឡើង អន់ទ្រូល ពេ ណាវ។ កាប៉ាច់ ប៉ាណូស វ៉ាំងហារ អា ឡាក់ អ៊ីក តាឡាម៉ី កា ចឹង ទី សារ អូ ដាក់ និះ ទៅ ដេល»។

៤៦-៤៧ យីស៊ូ ផះ អ្វៃ កាកាប លូ កាំឡាំង ជាឌី មើត អើ លូ អុះៗ អើ ពីះ ទីល អ្វៃ ក្យាត់ តែង ឡើង បិច កាកាប លូ អើ។*

៤៨ អើ តើល កា បក់ រះ ណោះ ជា «ពៀ មើត អាញ? ពៀ អុះ អាញ?»

៤៩ កេះណោះ អើ សាំប្លោ មូត សីះ លូ កាប ជា «មូត ទី អា ហង មើត អាញ លូ អុះ អាញ។

៥០ ពៀ ឡាក់ ប្រឹក ពុយ ពុត ពី អាញ ឡាក់ អ្វៃ ពីង ប្លែង តោ មូត ណោះ ហង មើត អាញ លូ អុះ កាម៉ាក អុះ អង់កាន់ ម៉ះ អាញ»។

១៣

សារ យីស៊ូ រះ សារ ប៉ាន់ដីប អន់ទៀតៗ

- ១ ដាវ ណោះ ទៅ យីស៊ូ ចាក ឡាច់ ឡើង ហី ឡាំ អ្វៃ ប៉ាក់ ហាង តាំងលេវី
- ២ លូ ទី កាំឡាំង អៀង វ៉ាំង វ៉ាំង ពីះ អ្វៃ ជុំ អើ។ អើ កា ជីវ អ្វៃ ពីង ទូក កាប៉ាច់ មូត កាំឡាំង អន់ ខែ អ្វៃ រហាង។
- ៣ កេះណោះ អើ កាប ប៉ាន់ដីប សារ អៀង ប៉ាំងហៀន អន់ខែ ជា «ហត់ សាំយ៉ាំង! ទី កាម៉ាក ម៉ៅញ ដួរ អើ ឡាំ ចី តីល ពៀ។
- ៤ ផះ អើ ចី ណោះ ទី តីល អន់ដា ឡិ ពីង ទ្រង កេះណោះ សែម ឡាំ ចោះ ទី។
- ៥ ទី តីល អន់ដា ណាវ ឡិ ពីង តេះ អំហ្គា ឡាក់ ចារ អូ ទី តេះ កាពុល។ តីល ណោះ ឡាម៉ក់ ហិន ខាក់ ខង តេះ ឡាតាំង។
- ៦ ប៉ាក់ ប្លែង តុ អង់គត អើ ណោះ កា ឡាយ៉ា ក្រោះ ខង វ៉ាយះ អើ តោត អូ ជ្រុ។
- ៧ តីល អន់ដា ណាវ ឡិ ពីង តេះ ចារ ទី សាលៀ ប៉ាក់ អើ ហិន សាលៀ កាត្រាប រិត អូ អន់ ពៀ ហារ អុះ។
- ៨ តីល អន់ដា ណាវ ឡិ ពីង ចារ តេះ ដាក់ សាណា តីល ណោះ កា កើត ប្លែ ប៉ាការ ម៉ៅញ តីល កើត ទី ១០០ តីល ម៉ៅញ តីល ណាវ កើត ៦០ តីល ម៉ៅញ តីល ណាវ កើត ៣០ តីល។
- ៩ ពៀ កាតាំង សារ អា អ្យក់ យីត ចាជ្រែប ពិ!»។
- ១០ កេះណោះ មូត សីះ ប៉ាណាំ គូប ឡាំ ប៉ាក់ ចារ យីស៊ូ លូ អំបញ្ច ជា «ញ៉ា ត្រក់ អីស ប៉ាំងហៀន ពូ កាប ប៉ាន់ដីប នីណោះ?»

§ ១២:៤២ ១២:៤២ ប្រហែល សារ មូត សាដាច់ (ពង្សាវតារ/ក្សត្រ) ទី ១ ១០:១-១៣។ * ១២:៤៦-៤៧ ១២:៤៦-៤៧ ហ្វា ពូ ប្រាត់ លូ គី ម៉ៅញ ចំលូន ផែម ប៉ានីរ ផោះ ទី ប៉ាណូស ម៉ៅញ ដួរ ម៉ុត រះ កា អើ ជា «មើត លូ អុះៗ អីស អន់ខែ អ្វៃ ក្យាត់ តែង ឡើង បិច កាកាប លូ អីស»។

១១ យ៉េស៊ូ តើល អន់ខែ ជា «អាញ ចឹង រ៉ះ អន់ អន់ដីស ហ្នង់ សារ អោន សាកឹម ឡឹង សារ ប្រ្លឹះ រាំងហៃ រាំងខ្យា ហះកា អាញ អូ អន់ ពូ អន់ទៀត ហ្នង់ អុះ។

១២ បក់ ចំ ហ្នង់ កេះ ប្រ្លឹះ ចឹង អន់ អើ ហ្នង់ ឆែម ណារូ ទីល អើ ហ្នង់ ហើង អៀង ខាក់ ហះកា បក់ ចំ អូ ហ្នង់ ប្រ្លឹះ ចឹង អ្យក់ ឡាច់ សារ ឡាក់ អើ ហ្នង់ បិត ប៊ិត ណោះ ណារូ។

១៣ យ្លឹះ អន់ខែ ហៃ កា អន់ខែ អូ ប៊ី អុះ យ្លឹះ សាំយ៉ាំង កា អន់ខែ អូ កាតាំង លូ អូ ហ្នង់ ដេល។ ខ អា ហង បះ អាញ បាំងហៀន ពូ កាប ប៉ាន់ដីប នីណោះ។

១៤ សារ អន់ខែ ណោះ ត្រក់ ឡាក់ កា សារ វាកឹយ ប្រ្លឹះ សិច អេសាយ ទី រ៉ះ ផោះ

ប៉ាសុន អា ចឹង សាំយ៉ាំង ដេល ហះកា អូ ហ្នង់
ប៉ាសុន អា ចឹង ហៃ ដេល ហះកា អូ ប៊ី អុះ។

១៥ ប៉ាសុន អា សាំងអ្យីប ម៉ាត់ អ្យក កា ហៃ ប៊ី
លូ ប៊ិត តោរ អ្យក កា សាំយ៉ាំង កាតាំង

លូ អូ ចៃ អន់ ពុត អន់ខែ ហ្នង់ អ្យក កា ចឹង ប៊ិនពែង ពុត ពៀក សៀ អាញ
ណោះ អាញ ចឹង តាត់ អន់ដាក់ អន់ខែ *។

១៦ ហះកា អន់ដីស ទី សារ សាណុក សារ៉ាក តាទីច ហង ខង ម៉ាត់ អន់ដីស ហៃ ប៊ី តោរ កា សាំ យ៉ាំង កាតាំង។

១៧ អាញ ប័រ រ៉ះ កា អន់ដីស តាទីច ជា ទី ម្លត វាកឹយ ប្រ្លឹះ លូ ប៉ាណូស ដាក់ សើត ពែ អៀង ដួរ ដេល ក្បាក់ ហៃ កាខាក់ ប៊ិច ប៊ី សារ អន់ដីស ទី ប៊ី អា ហះកា អូ ទី ប៊ី អុះ។ អន់ខែ កា ក្បាក់ ហៃ ប៊ិច កាតាំង ដេល សារ អន់ដីស ទី កាតាំង អា ហះកា អូ ទី កាតាំង អុះ។

១៨ «ទីល នីណោះ ប័រ អន់ដីស សាំយ៉ាំង អន់ ហ្នង់ ឡឹង សារ ប៉ាន់ដីប ឡឹង បក់ ចំ តីល ពៀ អា យី នីអៀះ

១៩ ជា ប៉ាណូស ចំ កាតាំង ពូ រ៉ះ សារ ប្រ្លឹះ រាំងហៃ រាំងខ្យា ហះកា អូ ហ្នង់ ណោះ ប្រ្លឹះ ប៊ិត សាតាំង វ៉ាត អ្យក់ ប៉ានីរ ប្រ្លឹះ ឡឹង ពុត អន់ខែ។ សារ អា ពៀប ឡាក់ កា តីល ពៀ ឡិ ពីង ទ្រង ណោះ ហង។

២០ កាប៉ាច់ តីល ពៀ ឡិ ពីង ចារ តេះ អំហ្គោ ពៀប ឡាក់ កា ប៉ាណូស កាតាំង ប៉ានីរ ប្រ្លឹះ អន់ខែ កា ហោក សៀ ឡូត។

២១ ហះកា អន់ខែ អូ ទី អន់ ប៉ានីរ ប្រ្លឹះ ម៉ុត កាណុង ពុត អន់ខែ កាខាក់ ហិ។ អន់ខែ សៀ ដឹង ម៉ោញ ទ្រុ។ ទីល ទី សារ ថុក ញ៉ាក កើត ពីះ លើ ទី ពូ អន់ទៀត អូ ណីស ញុន កា ប៉ានីរ ប្រ្លឹះ ណោះ អន់ខែ កា អ្នាត សៀ ឡូត។

២២ កាប៉ាច់ តីល ពៀ ឡិ ពីង ចារ តេះ សាលៀ ពៀប ឡាក់ កា ប៉ាណូស បក់ កាតាំង ប៉ានីរ ប្រ្លឹះ ដេល ហះកា អន់ខែ រ៉ុនវ៉ាយ ដឹង កា សារ អ្នែ កោប គុន ប៉ាណូស ពីង អង់កក់ តេះ អា។ អន់ខែ ហោក ដឹង កា វ៉ាស អំប៉ាស សារ ទីណោះ ប្រ្លឹះ អូ អន់ ប៉ានីរ ប្រ្លឹះ កើត ថ្លៃ ប៉ាការ អុះ។

២៣ កាប៉ាច់ តីល ពៀ ឡិ ពីង តេះ ដាក់ ពៀប ឡាក់ កា ប៉ាណូស ទី កាតាំង លូ ហ្នង់ ប៉ានីរ ប្រ្លឹះ កេះណោះ បាំងកើត ថ្លៃ ប៉ាការ អន់ដា ម៉ោញ កើត ៣០ អន់ដា ម៉ោញ កើត ៦០ អន់ ដា ណារូ ម៉ោញ កើត ១០០»។

* ១៣:១៥ ១៣:១៤-១៥ សារ អា ឡាច់ ឡឹង អេសាយ ៦:៩-១០។

២៤ យីស៊ូ កាប ប៉ាន់ដឹប លូ សារ ម៉ោញ ណារ៉ូ អន់ ប៉ាសុន សាំយ៉ាង ជា «សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្រឹះ បិកកាតយ័ ពៀប ឡាក់ កា សារ កាម៉ាក ម៉ោញ ដូរ ឡាក់ សាមូល តិល ពៀ ដាក់ ពីង ម៉ីរ អ៊ែរ។

២៥ ហះកា ប៉ាក់ អន់ខៃ តែប ហ្គាក់ កេះ ទី ម៉ោញ ដូរ ឡាក់ អូ ណិស កា អ៊ែរ ឡាក់ ព្រឹះ ពៀ ព្រៀក ពីង ម៉ីរ អ៊ែរ ណោះ ដេល កេះណោះ ចាក ឡាក់ កា អ៊ែរ។

២៦ ប៉ាក់ ពៀ ហ៊ិន លូ ប៉ាព្រះ កេះ ពៀ ព្រៀក កា ហ៊ិន និះទៅ ដេល។

២៧ ម្នាក់ ទុច ម៉ុត អំប័ញ លូ តាំងឡាក់ ម៉ីរ ជា "ពី តាំងឡាក់! អ៊ីស សាមូល ដឹង តិល ពៀ ដាក់ ពីង ម៉ីរ ណោះ ពៃ ទិល នីណោះ ពៀ ព្រៀក អា កើត ឡាក់ ឡឹង ចំ?"

២៨ ពី តាំងឡាក់ អន់ខៃ តើល ជា "ចាបះ កា បក់ អូ ណិស កា ពិន ឡាក់ ព្រឹះ អន់តុង ហង តាម ហៃ"។ ម្នាក់ ទុច អំប័ញ ណារ៉ូ ជា "នីចម អ៊ីស អន់ ញីន ចឹង ទក ឡាក់ ពៀ ព្រៀក ណោះ ប?"

២៩ អ៊ែរ តើល ជា "អូ អុះ! ជា អន់ដឹស ទក អ៊ែរ ចឹង តាដូក ទីប ពៀ ដាក់ ដេល។

៣០ គម អន់ អ៊ែរ ហ៊ិន អន់ខៃ ទិល ពៀ ទុំ នីណោះ ហង ពិ ប៉ាក់ ដាវ ច្រូត ទៀ អាញ ចឹង ប្រើ ម្នាក់ ច្រូត អ្យក់ ឡាក់ ពៀ ព្រៀក ណោះ ហិ កត់ ប៉ាក់ អ្យក់ សុះ ពីង អុញ កេះណោះ ប្រើ អន់ខៃ ច្រូត ពៀ តាទីច រ៉ាន់ដាប់ ពីង រម កា អាញ"»។

៣១ យីស៊ូ កាប ប៉ាន់ដឹប លូ សារ ម៉ោញ ណារ៉ូ ជា «សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្រឹះ បិកកាតយ័ ពៀប ឡាក់ កា តិល រ៉ាហ៊ីញ ម៉ោញ នៃរ ទី កាម៉ាក ម៉ោញ ដូរ អ្យក់ តប់ ពីង ម៉ីរ អ៊ែរ។

៣២ តិល ណោះ រ៉ាហ៊ីញ ឡឹង តិល កាណាត អន់ទៀត ណារ៉ូ ហះកា ប៉ាក់ អ៊ែរ ហ៊ិន ទៀ អ៊ែរ តិស ឡឹង តើម សាណា អន់ទៀត ណារ៉ូ យី អ៊ែរ កើត តើម អ៊ីង ម៉ោញ កេះណោះ សែម ពិះ ប្រឹក លំ ប៉ុរ រ៉ាឡុរ អ៊ែរ តាំងកង អ៊ែរ»។

៣៣ យីស៊ូ កាប ប៉ាន់ដឹប លូ សារ ម៉ោញ ណារ៉ូ ជា «សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្រឹះ ពៀប ឡាក់ កា ពុះ ពូ ប្រឹក ណុំ ប៉ាង។ ទី អង់កាន់ ម៉ោញ ដូរ អ្យក់ ពុះ បើត ឡាក់ ឡាយ លូ តាប៉ុង ប៉ែង កាអ៊ី ប្រឹក អន់ កា តាប៉ុង ទីណោះ ឡាក់»។

៣៤ យីស៊ូ កាប លូ ពូ ស៊ុត កា កាប ប៉ាន់ដឹប ដោះ អូ ទី សារ ញ៉ា ឡាក់ អ៊ែរ ចឹង អូ កាប ប៉ាន់ដឹប អុះ

៣៥ ភ្ញី តាត់ អង់កេះ សារ រ៉ាតិយ ប្រ្រឹះ ទី ច្រាត់ រះ ផាះ

ផះ អាញ ប៉ាំងហៀន ពូ អាញ ចឹង កាប ប៉ាន់ដឹប

លូ អាញ ចឹង រះ សារ ប្រ្រឹះ អោន សាគីម ឡឹង កាណើត អង់កក់ តេះ អា ដេល +។

៣៦ កេះណោះ យីស៊ូ ចាក ឡាក់ ឡឹង កាំឡាក់ ម៉ុត កាណាង ហី។ ម្នាក់ សិះ ប៉ាណាំ គូប ម៉ុត ប៉ាក់ អ៊ែរ ដេល លូ កាប ជា «ប៉រ អ៊ីស រះ អន់ ញីន ហ្គង់ ឡឹង សារ អ៊ីស កាប ប៉ាន់ដឹប លូ ពៀ ព្រៀក ពីង ម៉ីរ ណោះ ពៃ»។

៣៧ អ៊ែរ តើល អន់ខៃ ជា «បក់ សាមូល តិល ពៀ ដាក់ ណោះ យី ប៉ាណូស អាញ។

៣៨ ម៉ីរ យី អង់កក់ តេះ អា ហង តិល ពៀ ដាក់ យី ប៉ាណូស បក់ សៀ ប្រ្រឹះ យី គន ឡាក់ អ៊ែរ រ៉ាំងហៃ រ៉ាំងខ្យា។ ពៀ ព្រៀក យី ម្នាក់ ប្រឹក ពូយ ប្រ្រឹះ បើត សាតាំង

† ១៣:៣៥ ១៣:៣៥ សារ អា ឡាក់ ឡឹង ដាប់ អញសើ ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ៧៨:២។

៣៩ អើ ឡាក់ តាមីរ បក់ ព្រី ព្រៀក ណោះ។ ចុន ច្រូត យី ប៉ាក់ អង់កក់ តេះ ឡូច អន់ទៀ បក់ ច្រូត ពៀ យី មូត បិយ ប្រ្លឹះ ។

៤០ ពូ ច្រូត ពៀ ព្រៀក អ្សក់ សុះ ពីង អុញ នីចម៍ កា ចឹង កើត ទី សារ និះទៅ ដេល ប៉ាក់ អង់កក់ តេះ អា ឡូច ទៀ។

៤១ ប៉ាណូស អាញ ចឹង ប្រើ បិយ អាញ ពីះ។ មូត បិយ ណោះ ចឹង ប៉ាក់ មូត បក់ ប៉ាណាំ ប្រើ ពូ ប្រឹក អូ ដាក់ លូ មូត ប្រឹក យច ចាបាប់ អ្សក់ ឡាច អន់ខៃ ឡឹង សារ រាំងហៃ រាំងខ្សា ម៉ះ អាញ

៤២ កេះណោះ ប៉ាឡី កាណុង អុញ ឡាក់ កីត គីកៗ កាណុង ចារ ណោះ កាតាំង ដឹង ពូ ញ៉ា តាំង អិះ លូ រាំងតែត សាណាញ។

៤៣ កាប៉ាច មូត ដាក់ ត្រង់ អន់ខៃ ចឹង អៃ អន់ខូ លូ ពី ឡាក់ ប្រ្លឹះ រាំងហៃ រាំងខ្សា អន់ខៃ ឡា កោ អន់ខៃ ចឹង ឡាច តាតារ ឡាក់ កា តាតារ ដាវ។ ពៀ កាតាំង សារ អា អ្សក់ យីត ចាប្រែប ពី។

៤៤ «ម៉ោញ ណារ សារ រាំងហៃ រាំងខ្សា ម៉ះ ប្រ្លឹះ បិកកាតយី ពៀប ឡាក់ កា ម៉ាស ពូ តប់ អោន ពីង មីរ។ ផាឌី ទី កាម៉ាក់ ម៉ោញ ដូរ អើ ប័ប ម៉ាស ពូ តប់ ណោះ កេះណោះ អើ ឡុំ ចារ ទៅ ណា រុ។ អើ ហោក ខាក់ កា ប័ប ម៉ាស ពូ តប់ ណោះ អើ សីត ប៉ាក់ ហី ប្រូ ទី វ៉ាស អំប៉ាស កាណាគី ញ៉ា ឡាក់ អើ ទី កេះណោះ អ្សក់ លៀន ឡាំ តាច មីរ ពូ ណោះ។

៤៥ «ម៉ោញ នៃរ ណារ សារ រាំងហៃ រាំងខ្សា ម៉ះ ប្រ្លឹះ បិកកាតយី ពៀប ឡាក់ កា សារ ប៉ាណូស ម៉ោញ ដូរ ណាំង តាច តាយ៉ាល់ ដាក់។

៤៦ ប៉ាក់ អើ ប័ប តាយ៉ាល់ ដាក់ ឡាយ៉ាម ម៉ោញ កាតុ គីត ខា លីន ឡឹង ពូ កេះ អើ កា សីត ប៉ាក់ ហី ប្រូ ទី វ៉ាស អំប៉ាស លូ កាណាគី ញ៉ា ឡាក់ អើ ទី កេះណោះ អ្សក់ លៀន ឡាំ តាច តាយ៉ាល់ ពូ ណោះ។

៤៧ «ម៉ោញ ណារ សារ រាំងហៃ រាំងខ្សា ម៉ះ ប្រ្លឹះ បិកកាតយី ពៀប ឡាក់ កា អួន ពូ ទីម ពីង ទៀក តាំងលើ ត្រក់ កា គ្រីប នៃរ។

៤៨ ប៉ាក់ ត្រក់ កា អៀង កេះ ពូ អួស ហារ អួន ប៉ាក់ គោក កេះណោះ ពូ អង់អៃ តាឡេះ អ្សក់ ដឹង កា ដាក់ ចែត ពីង ពុង កា បក់ អូ ដាក់ ពូ វីត អ្នាត។

៤៩ ប៉ាក់ យ៉ាង តោ ទៀ ពីង អង់កក់ តេះ អា ចឹង ទី សារ កើត ពីះ ឡាក់ កា សារ អា និះទៅ ដេល។ មូត បិយ ប្រ្លឹះ ចឹង ចាក អ្សក់ ឡាច ប៉ាណូស អូ ដាក់ ឡឹង តាប័ល ប៉ាណូស ដាក់។

៥០ កេះណោះ ប៉ាឡី អ្នាត ប៉ាណូស អូ ដាក់ ទិណោះ កាណុង អុញ ឡាក់ កីត គីកៗ កាណុង ចារ ណោះ កាតាំង ដឹង ពូ ញ៉ា តាំងអិះ លូ រាំងតែត សាណាញ។»

៥១ យីស៊ូ អំបញ្ច មូត សិះ ផា «នីចម៍ សារ អា អន់ដីស ហ្លង់ ញ៉ា អូ?» មូត សិះ តើល ផា «ហ្លង់ កេះ»។

៥២ អើ រះ កា អន់ខៃ ណារ ផា «ណោះ ហង ណោយូ បាំងហៀន ប៉ានីរ ប្រ្លឹះ បក់ អើ ចំ ឡាក់ ទី ហៀន អន់ ហ្លង់ ឡឹង សារ ប្រ្លឹះ រាំងហៃ រាំងខ្សា អើ ណោះ ឡាក់ កា តាំងឡា ហី ម៉ោញ ដូរ អញ ជួន ឡាច វ៉ាស អើ ឡឹង ហី ទីប ណារ ទីប សាន់ដាប់ ។»

៥៣ ប៉ាក់ យីស៊ូ កាប ប៉ាន់ដីប ឡឹង សារ ទិ អា កេះ។ អើ កា ចាក ឡាច ឡឹង ចារ ណោះ ហង។

សារ យីស៊ូ សីត ប៉ាក់ ស្រុក ណាសារែត

‡ ១៣:៥២ ១៣:៥២ យីស៊ូ កាប ប៉ាន់ដីប អា បិច ទី ណា ផា ណោយូ បាំងហៀន ណោះ អូ រះ សារ ប្រ្លឹះ ទីប សារ ឡឹង អន់ខ្លួល ពៃ ទីប សារ ណារ ឡឹង យីស៊ូ។

៥៤ កេះណោះ អើសិត ប៉ាក់ ស្រុក តេះ អើទៅ ណារ៉ូ។ អើមុត បាំងហៀន ពូ ពឹង រោង ប្រើ អន់ កា កាំឡាំង ទិខូ ញម ខាក់។ ពូ កាប ជា «អើ អូ សារ ទិ អា លូ ទិ សារ អំរ៉ាញ អីញ អា ឡឹង ចំ ?

៥៥ ញ៉ា អូ ត្រក់ គន បក់ វ៉ាគីយ ចាំង អ៊ឹង លូ មើត អើ សិច ម៉ារី ប អើ អា ? ញ៉ា អូ ត្រក់ អុះៗ អើ ប សិច យ៉ាកុប យូសែប ស៊ីម៉ូន លូ យូដា ណោះ ?

៥៦ អុះ អង់កាន់ អើ ទិណោះ កា អ្នែ ពឹង ស្រុក អន់ខូ លូ ពិន ដេល។ ទីល នីណោះ សារ ទិ អា ឡឹង ចំ អើ អូ ?»

៥៧ ណោះ ហង ពូ អូ ណីស កា អើ។ យីស៊ី កាប លូ អន់ខែ ជា «មុត វ៉ាគីយ ប្រើ ទី ដឹង ពឹង ហី អើ ទៅ លូ ស្រុក តេះ អើ ទៅ ដោច ពូ អូ រ៉ាប់ អូ សៀ អើ»។

៥៨ អ្នែ ហះ ណោះ យីស៊ី អូ ទី ប្រើ គី សារ អីញ អំរ៉ាញ អៀង អុះ ខង អូ ទី ពូ សៀ។

១៤

សារ សាដាច់ ហេរត ប៉ាន់តោ វគី យូហាន

- ១ ផះ ណោះ សាដាច់ ហេរត * កាតាំង លោ ឡឹង ង៉ារ យីស៊ី ប្រើ ។
- ២ អើ រះ លូ មុត ប្រើ កាន អន់ខូ លូ អើ ជា «វគី យូហាន ឡាក់ បាំងហុំ ពូ ពៅ អើ រុីស សីត ណា រ៉ូ ណោះ ហង បះ អូ ប្រើ គី សារ អំរ៉ាញ អីញ កេង ខាក់ នីអៀ»។

៣-៤ សារ អា កើត នីអៀះ ញន កា សាដាច់ ហេរត បិច កា ហេរ៉ូឡេស កាម៉ាញ អុះ អើ គីលីប អើ កា អ្នក ទី អើ ឡុត។ ណោះ ហង វគី យូហាន កាប កា សាដាច់ ហេរត ជា «អីស អូ ត្រក់ អ្នក កាម៉ាញ អុះ ប្រើ កាម៉ាញ អីស អុះ»។ កេះណោះ សាដាច់ ហេរត ប្រើ ពូ រ៉ុប កត់ ចត់ វគី យូ ហាន ចែត ខុក ញន ហេរ៉ូឡេស។

៥ សាដាច់ ហេរត បិច ប៉ាន់តោ វគី យូហាន ហះកា អើ អ្នក កា មុត ប៉ាសុន ខង ពូ យីត ជា យូ ហាន កា វ៉ាគីយ ប្រើ ដេល។

៦ ប៉ាក់ ទីល ដារ ប្រើ ប៊ុន កាណោត † សាដាច់ ហេរត គន អង់កាន់ ហេរ៉ូឡេស មុត កាតាប អន់ កា មុត អំហ៊ុយ ហៃ ប្រើ អន់ កា សាដាច់ ហេរត ប៉ាញ ពុត ខាក់។

៧ ណោះ ហង បះ អើ ម៉ត់ ជា «អីស ប៊ុន កាណោត ញ៉ា កា អាញ ចឹង អន់»។

៨ ហះកា អង់កាន់ ណោះ តើល ពូយ ប៉ានីរ មើត អើ អន់តត់ ប្រើ រះ ជា «អាញ បិច កា អីស អ្នក កល់ យូហាន ចែត ពឹង ក្លារ តីស អន់ កា អាញ ប៉ាក់ អា»។

៩ សាដាច់ អុក ពុត ពៀក ខង អើ ទី ម៉ត់ ហះ ម៉ាត់ មុត អំហ៊ុយ កេះ ណោះ ហង បះ អើ ប្រើ ពូ អ្នក អន់ ត្នាទីច។

១០ អើ ប្រើ មុត តាហាន ឡាក់ ប៉ាក់ ខុក កាសិត អង់កូ វគី យូហាន។

១១ ពូ កា អ្នក កល់ អើ ចែត ពឹង ក្លារ តីស ជីន អន់ កា អង់កាន់ ណោះ។ អើ កា អ្នក កល់ ណោះ ជីន អន់ កា មើត អើ។

១២ មុត សីះ យូហាន អ្នក តប ប៉ាទ្រូ យូហាន កេះណោះ ប៉ាណាំ គូប ឡាក់ រះ កា យីស៊ី។

សារ យីស៊ី អន់ ណុំ បាំង កា កាំឡាំង អៀង

១៣ ប៉ាក់ យីស៊ី ទី កាតាំង សារ អា កេះ អើ ចាក ឡាច់ ឡឹង ចារ ណោះ ជីរ ជិះ ទុក ឡាក់ អ្នែ ប៉ាក់ ចារ ឡាងាន់ ចាំងហាយុត ឡឹង កាំឡាំង អៀង ហះកា ពូ អូ អន់តត់ កាំឡាំង ឡឹង ស្រុក អន់ទៀ គៗ កា ប៉ាណាំ គូប ឡាក់ ពូយ អើ ទ្រង គោក។

* ១៤:១ ១៤:១ សាដាច់ ហេរត អា យី គន ហេរត ឡាក់ ប្រើ សាដាច់ ផះ យីស៊ី កើត ពៅ សិច អើ និះ ទៅ។ † ១៤:៦ ១៤:៦ ប៊ុន កាណោត រ៉ាប់ សាណាំ ពូ ប្រើ ប៊ុន អា តាក់ កាចាំង ឡឹង ដារ អើ កើត។

១៤ ប៉ាគី យីស៊ូ ហារ ឡើង ទូក អែវី បំបំ កាំឡាំង អៀង នីណោះ អែវី ឡិ ណូស ស្រុក តាប៉ាប តាប៉ុន កា ពូ ខាក់ កេះណោះ អែវី តាគី អន់ដាគី បក់ អិត ពូ។

១៥ ប៉ាគី ដាវ អំបាំង ក្បង អ៊ឹង កេះ មូត សីះ ឡាំ រះ កា យីស៊ូ ជា «ចារ អា ឡាង្គាន់ ខាក់ លូ ក្បាម ចឹង ម៉ាំង កេះ ទីល នីណោះ អីស ប្រើ អន់ខែ សីត ឡុត ពិ ម៉ាគី ណាំង តាច សាណា សា ស្រុក តេះ»។

១៦ ហះកា យីស៊ូ រះ កា មូត សីះ ជា «ដៃ ប្រើ អន់ខែ សីត ញ៉ា អន់ដីស អូ អ្នក សាណា អន់ អន់ ខែ សា ណើ»។

១៧ មូត សីះ តើល ជា «ញីន ទី ដឹង ណុំ បាំង ប៉ាតាម កាតុ លូ កា ពៀរ ក្បាំង ដឹង ណោះ ហង»។

១៨ យីស៊ូ ជា «ពីរ អ្នក ណុំ បាំង លូ កា ណោះ អន់ កា អាញ»។

១៩ កេះណោះ យីស៊ូ ប្រើ កាំឡាំង អង់អ៊ូ ពីង សាម៉ោង។ អែវី កា ចឹក ណុំ បាំង ប៉ាតាម កាតុ លូ កា ពៀរ ក្បាំង កេះណោះ ងើយ ពីង ប្លែង ប៉ានេ ប្រ្រះ បិកកាតយី កេះណោះ គុ ណុំ បាំង អន់ កា មូត សីះ មូត សីះ អ្នក ជែក អន់ កា កាំឡាំង សា។

២០ ពូ កា សា ផឹក ទីខ្លុ។ កេះណោះ អន់ខែ ទូញ រ៉ាន់ដាប ណុំ បាំង សល់ តែល ពូ សា ទី ប៉ាញ ១២ កាអ៊ី ណារ។

២១ ចំលួន ប៉ាណូស សា ណុំ ណោះ កាគី ដឹង កាម៉ាគី ៥០០០ ដូវ មូត អង់កាន់ លូ គន សាស្វា អូ យ៉ាប អះ។

សារ យីស៊ូ ចាក អំបាំង ទៀក

២២ កេះណោះ យីស៊ូ ប្រើ មូត សីះ ជិះ ទូក យួង ប៉ាគី ហាង តោ អន់ទ្រូល ឡើង អែវី។ កេះណោះ អែវី រះ កា កាំឡាំង ប្រើ ពូ សីត។

២៣ ប៉ាគី កាំឡាំង សីត ទិ កេះ យីស៊ូ ហារ ពីង ប៉ានីម អ៊ូ ម៉ោញ ដូវ អែវី ភៀ ម៉ន់។ អែវី អ៊ូ ដឹង អែវី ហះ ណោះ ទីល ប្លែង ម៉ាំង។

២៤ ផះ ណោះ ទូក ចាក ចាំងហាយុត ឡើង ហាង កេះ ទីប ទី ទៀក រ៉ាំងក្លាច តី ទូក ខង ក្លាគី ដីរ ខ្យាល។

២៥ ក្បាម ប៉ាតារ យីស៊ូ ចាក អំបាំង ទៀក ឡាំ ប៉ាគី ចារ មូត សីះ។

២៦ ផះ អន់ខែ បំបំ អែវី ចាក អំបាំង អង់កក់ ទៀក នីណោះ អន់ខែ កាខរ ណូស អ្នក ខាក់ លូ អង់ ហ្សាំង ឡុង ជា «ប៉ាទ្រូ បាំងអ្នក!» ខង អន់ខែ អ្នក យ៉ិប។

២៧ យីស៊ូ កា កាប លូ អន់ខែ ឡុត ជា «ដៃ អ្នក ហង! អាញ ឡា អា ឡា»។

២៨ ពេត្រុះ តើល ជា «អី ពី តាំងឡា ជា អីស តាទីច អីស អន់ អាញ អូ ចាក អំបាំង ទៀក ឡាំ ប៉ា គី អីស ដេល»។

២៩ យីស៊ូ តើល ជា «ញ៉ា អូ ឡាំ!» ពេត្រុះ កា ដីរ ឡើង ទូក ចាក អំបាំង ទៀក ឡាំ ប៉ាគី អែវី ដេល។

៣០ ផះ ពេត្រុះ បំបំ ខ្យាល តិសៗ តី ទៀក អែវី អ្នក ខាក់ អែវី កា ក្រាំ អ្នក ប្រ្រះ។ អែវី អង់ហ្សាំង ជា «ពី តាំងឡា តង់ អាញ ណើ»។

៣១ យីស៊ូ កា ទុង តី អែវី ឡុត លូ កាប ជា «អី ប៉ាណូស សៀ ឡាឡិគី ឡាឡាគី ខ ញ៉ា បះ អីស សង់សែ នីអៀ?»

៣២ កេះណោះ យីស៊ូ លូ ពេត្រុះ ម៉ុត ជិះ ទូក ជាឌី ខ្យាល កា ស្វាស។

៣៣ មូត អ៊ូ កាណុង ទូក កាដាប សាំប្រ្រះ យីស៊ូ លូ កាប ជា «អីស យី គន ប្រ្រះ បិកកាតយី តា ទីច»។

- ៣៤ អន់ខែ ជិះ ទូក ទីល ប៉ាក់ ហាង តេះ កេនេសាវែត កេះ។
- ៣៥ កាំឡាំង ស្រុក ពូ ណោះ អន់ហ្គាល់ យីស៊ូ ឡូត អន់ខែ ចាក រ៉ះ កា ពូ ប៉ាញ៉ូ ទីប ស្រុក រណោះ ហង។ ពូ កា អ្យក់ ឡាំ ប៉ាណូស អីត ពូ ទិខូ ប៉ាក់ យីស៊ូ។
- ៣៦ មូត ពូ អីត ណោះ កា ឡោម អែ បិច ទី ដឹង សាប៉ាក់ ឡាណុច អារ អែ ណោះ បត់ កេះ។ គ្រីប ប៉ាណូស បក់ ទី សាប៉ាក់ អារ អែ ដាក់ អីត ទិខូ។

១៥

សារ យីស៊ូ កាប កា មូត ផាវ៉ាស៊ី

- ១ ឡែង ឡឺង ណោះ ទី មូត ផាវ៉ាស៊ី លូ មូត ណែយូ បាំងហៀន ចាបាប់ ឡឺង មៀង យេរូសាឡឹម ឡាំ ប៉ាក់ ចារ យីស៊ូ ដេល កេះណោះ កាប ផា
- ២ «ញ៉ា ត្រក់ សឹះ អីស ប្រឹក្សី យច ចាបាប់ រត់ យ៉ាក់ អន់ខែ សា សាណា អូ ទី វ៉ាវ តី ហិ នីអៀ?»
- ៣ យីស៊ូ តើល អន់ខែ ផា «ខ ញ៉ា បះ អន់ដីស ប្រឹក្សី យច លូ ប៉ានីវ ប្រឹះ បិកកាតយី រ៉ះ ភៀ ប្រឹក្សី ពួយ ចាបាប់ ម៉ះ អន់ដីស នីអៀ?»
- ៤ ខង ប្រឹះ ទី រ៉ះ ផា "អន់ដីស ត្រក់ អ្សល កូត មើត ពី បក់ ពៀ តះ ប៉ាស្យាប ពី មើត ណោះ ត្រក់ តោ ហង"។
- ៥ ហះកា អន់ដីស កាប នីអៀ "ពៀ រ៉ះ លូ ពី មើត អែ ផា 'អាញ អូ អូ តង អន់ដីស អុះ ខង កាណា គី អាញ ទិណោះ យី គម មប អន់ កា ប្រឹះ កេះ'
- ៦ ប៉ាណូស ណោះ អូ សាណាង កា អ្សល កូត មើត ពី អុះ"។ ទីល នីណោះ អន់ដីស តាក់ អង់ ហ្សង ប៉ានីវ គីត ខា ម៉ះ ប្រឹះ បិកកាតយី ភៀ ប្រឹក្សី ពួយ ចាបាប់ ម៉ះ អន់ដីស។
- ៧ អី ប៉ាណូស តាក់ អំប្រឹក្សី ដាក់ ត្រក់ ខាក់ រត់ អេសាយ កាប កា អន់ដីស ពួយ ប៉ានីវ ប្រឹះ ផាះ
- ៨ ប៉ាសុន អា វ៉ាប់ អាញ ដឹង អន់តង ពីរ អន់ខែ ដោច ពុត អន់ខែ ចាំងហាយុត ឡឺង អាញ។
- ៩ អន់ខែ កាដាប សាប្រឹះ អាញ ហះកា អូ ទី ខា អុះ។ អន់ខែ អ្យក់ ចាបាប់ ប៉ាណូស បាំងហៀន ប៉ាតាង ប៉ានីវ ប្រឹះ †»។

- ១០ កេះណោះ យីស៊ូ អើ កាំឡាំង ពីរ ប៉ាក់ ចារ អែ។ អែ កាប ផា «អន់ដីស សាំយ៉ាំង កាខាក់ ហោត។
- ១១ កាណាគី ញ៉ា ឡាក់ មុត ទ្រង ពីរ ប៉ាណូស អូ អូ ប្រឹក្សី អន់ កា ប៉ាណូស យច អុះ ទី ដឹង កា ណាគី ញ៉ា ឡាក់ ឡាច់ ឡឺង ពីរ ប្រឹក្សី អន់ កា ប៉ាណូស យច»។
- ១២ កេះណោះ មូត សឹះ កា ប៉ាណាំ គូប មុត ប៉ាក់ យីស៊ូ កេះណោះ រ៉ះ ផា «ណែយូ! អីស អូ ដេល ប មូត ផាវ៉ាស៊ី យច ពុត អន់ខែ ខាក់ ញាន កាតាំង អីស កាប នីណោះ»។
- ១៣ យីស៊ូ តើល អន់ខែ ផា «អន់ខែ ណោះ ពៀប ឡាក់ កា អ្សត។ ពី អាញ ឡាក់ អែ ពីង ប្លែង តោ ចឹង ទក អ្សត ណោះ ឡាក់ អូ ត្រក់ សាណា អែ តប់។
- ១៤ នីចម កាតាម អន់ខែ ពី ខង អន់ខែ ប៉ាណូស ម៉ាម៉ាំង ម៉ាត់ ណាំផា ប៉ាណូស ម៉ាម៉ាំង ម៉ាត់។ ផា ប៉ាណូស ម៉ាម៉ាំង ម៉ាត់ ទុង ប៉ាណូស ម៉ាម៉ាំង ម៉ាត់ ចាបះ កា ចឹង ឡឺ ឡុះ ទី អន់ខែ ពៀវ ដូវ ឡូត»។

* ១៥:៤ ១៥:៤ សារ អា ឡាច់ ឡឺង សារ ឡាច់ (និក្ខមនំ) ២០:១២; ២១:១៧។ † ១៥:៩ ១៥:៩-៩ សារ អា ឡាច់ ឡឺង អេសាយ ២៩:១៣។

១៥ ពេត្រុះ កាប លូ យីស៊ូ ជា «ប៉រ ណែយូ រ៉ះ សារ អីស កាប ប៉ាន់ដីប ឡើង កាណាគី ឡាច់ ឡើង ពីរ ពែ អន់ ញីន ហ្លង់ ដេល»។

១៦ យីស៊ូ តើល ជា «អន់ដីស អា អ្វៃ កា អូ ហ្លង់ ឡាក់ កា ពូ ដេល ប ?

១៧ អន់ដីស ត្រត់ អូ អន់តត់ ជា កាណាគី ញ៉ា ឡាក់ ម៉ុត ទ្រង់ ពីរ ប៉ាណូស ម៉ុត ទីល កាណាង វ៉ា ច់ កេះណោះ ឡាច់ ឡើ កាណាង ឡះ អច់។

១៨ ហះកា កាណាគី ឡាក់ ឡាច់ ឡើង ពីរ ប៉ាណូស ណោះ យី ឡាច់ ឡើង ពុត ពៀក សារ ទិណោះ ហង់ ប្រឹក អន់ កា ប៉ាណូស យច

១៩ ខង គ្រីប សារ អីក ឡាច់ ឡើង ពុត ដោះះ យីត អូ ដាក់ កោះ ប៉ាន់តោ ប្រឹក លូ អង់កាន់ លូ កាម៉ាក់ វ៉ាលង កល់ វ៉ាត អន់តុង កាប ពួង ប្លាច់ កាប ពោ សារ ទិណោះ យី ឡាច់ ទី ឡើង ពុត ប៉ាណូស ហង់។

២០ យី សារ ទិ អា ហង់ ឡាក់ ប្រឹក អន់ កា ប៉ាណូស យច។ សារ សា សាណា អូ ទី វ៉ា តី ណោះ អូ អូ ប្រឹក អន់ កា ប៉ាណូស យច អុះ»។

សារ យីស៊ូ ចាក តង់ ប៉ាណូស សុនសាត អន់ទៀត

២១ ឡើង ឡើង ណោះ យីស៊ូ ចាក ឡាច់ ឡើង ចារ ណោះ ឡាក់ ប៉ាក់ ចារ ក្យាម មៀង ទីរ៉ុះ លូ មៀង ស៊ីដួន។

២២ ជា ឌី ប៉ប អង់កាន់ សុនសាត កាណាន ម៉ោញ ដួរ អ្វៃ កាណាង ស្រុក ហះ ចារ ណោះ ដេល។ អ៊ែ ឡាច់ ឡាក់ អង់ហ្សាំង រ៉ះ លូ យីស៊ូ ជា «អី ពី តាំងឡា ឡាក់ ផ្លង់ វ៉ាច់ សាដាច់ ដារីត ប៉រ អីស តាប៉ាប តាប៉ុន កា អាញ ណើ គន អង់កាន់ អាញ ប្រ្រៈ ប៊ីត ម៉ុត ប្រឹក អន់ ប៉ាណាប ខាក់»។

២៣ ហះកា ម៉ោញ នីរ កា យីស៊ូ អូ តើល អ៊ែ អុះ។ ម៉ុត សីះ ម៉ុត ក្យាម អ៊ែ ទីប អ្វៃ ឡោម អ៊ែ ជា «ណែយូ ប៉រ អីស តង់ អ៊ែ ពី ម៉ាក់ អ៊ែ ចឹង ចាក ឡាច់ ខង អ៊ែ អ្វៃ ស្រីក ពួយ ពិន នីអៀ»។

២៤ យីស៊ូ តើល ជា «ប្រ្រៈ ប៊ីកកាតយ ប្រ្រៈ អាញ ដីរ ណាំង ប៉ាណូស បក់ ហៀត ដឹង កាណាង សុនសាត អ៊ីស្រាអ៊ែល»។

២៥ ហះកា អង់កាន់ ណោះ ម៉ុត កាដាប សាំប្រៈ ហះ ដុង យីស៊ូ លូ កាប ជា «អី ពី តាំងឡា ប៉រ តង់ អាញ ណើ»។

២៦ យីស៊ូ តើល ជា «ត្រត់ អន់ គន សោ អ៊ីស្រាអ៊ែល សា ជីត អន់ខែ កេះ ហិ អូ ត្រត់ អ្យក់ សាណា ម៉ះ អន់ខែ អន់ កា សូ អុះ»។

២៧ អង់កាន់ ណោះ តើល ជា «ត្រត់ ហង់ ពី តាំងឡា ហះកា សូ សា សាណា តែល ហ្រុង ឡើង ត្រេ តាំងឡា អ៊ែ ទី ដេល»។

២៨ ណោះ យីស៊ូ កាប ជា «អី ណាង ពុត អីស សៀ កេង តាទីច អ្យក់ អន់ ទី ឡាក់ កា ពុត អីស បិច ណោះ ហង់ ពិ»។ ជា ឌី គន អង់កាន់ អ៊ែ កា ដាក់ ឡុត។

២៩ យីស៊ូ ចាក ឡាច់ ឡើង ចារ ណោះ ឡាក់ ប៉ាក់ ហាង តាំងលេវ៉ា កាលីឡេ។ កេះណោះ អ៊ែ ហាវ អ្វៃ ពីង ប៉ានីម។

៣០ កេះណោះ ទី ប៉ាណូស អៀង ប៉ាណា គួប ឡាក់ ប៉ាក់ ចារ អ៊ែ អន់ខែ អ្យក់ ឡាក់ ទីប មុត វ៉ាងវែន ដុង តី ប៉ាណូស ម៉ាម៉ាង ម៉ាត់ លូ មុត កាដក កាដេល ប៉ាណូស កាំឡូ លូ ប៉ាណូស អីត ពូ អន់

† ១៥:២៦ ១៥:២៦ សុនសាត អ៊ីស្រាអ៊ែល ឌុ កាប សាដោះ កា សុនសាត អន់ទៀត ជា «សូ» ហះកា តាទីច អ៊ែ ប៉ានីរ យីស៊ូ កាប អា យី «សូ ចី» អ៊ែ អូ ត្រត់ កាប សាដោះ កា ពូ អុះ។

ទៀតៗ ណាវ។ ពូ អន់ មូត ទិណោះ អ្វី ហះ ជុង យីស៊ី កេះណោះ អើ តាត់ អន់ដាក់ មូត ណោះ ដាក់ ទិខ្ន។

៣១ ប៉ាត់ ពូ ប័ប័ បក់ កាំឡូ អូ កាប មូត កាជក កាជេល កាដាក់ មូត រាំងវែន ជុង តី កាអូ ចាក លូ ប៉ាណូស ប្លែល ម៉ាត់ កា ហៃ ប័ប័ កាំឡាំង អៀង ញម ខាក់ លូ ប៉ាណាំ គូប ប៉ានេ ប្រ្រឹះ សុនសាត អ៊ីស្រាអែល។

៣២ យីស៊ី កា អើ មូត សីះ ពីះ ប៉ាត់ ចារ អើ កេះណោះ កាប ផា «អាញ តាប៉ាប តាប៉ុន កា កាំឡាំង អា ខាក់ អន់ខែ ចាក ពូយ អាញ ប៉ែង ដាវ កេះ កិញ អៀ អូ ទី សាណា សា កេះ។ អាញ អូ បិច អន់ អន់ខែ សីត វ៉ាច ដោះ អុះ អ្នក អន់ខែ អូ ត្រុះ ប័ក់ រទ្រង»។

៣៣ មូត សីះ តើល យីស៊ី ផា «ហះ ចារ អា ឡាង្វាន់ ខាក់ ពិន ចឹង ទី សាណា ឡឹង ចំ អន់ កា អន់ ខែ សា ចឹង ហ្លោះ កាំឡាំង អៀង ប៉ុប អា?»

៣៤ យីស៊ី អំបញ្ច អន់ខែ ផា «អន់ដីស ទី ណាំ ប៉ាំង ញ៉ាង កាតុ?» អន់ខែ តើល ផា «ទី ដឹង តាំប្រឹះ កាតុ លូ កា វ៉ាហ៊ីញៗ អន់ដា ដេល»។

៣៥ កេះណោះ យីស៊ី ប្រើ កាំឡាំង អង់អ្វី ពីង តេះ។

៣៦ កេះណោះ អើ អ្នក ណាំ ប៉ាំង តាំប្រឹះ កាតុ លូ កា ណោះ ប៉ានេ ប្រ្រឹះ បិកកាតយ័។ កេះណោះ អើ គុ ណាំ ប៉ាំង ណោះ អន់ កា មូត សីះ ប្រើ អន់ខែ ជេក អន់ កា កាំឡាំង។

៣៧ កាំឡាំង សា ផឹត ទិខ្ន។ កេះណោះ មូត សីះ ទូញ វ៉ាន់ដាប សល់ តែល ពូ សា ទី តាំប្រឹះ ពុង ណាវ។

៣៨ ចំលួន ប៉ាណូស សា ណាំ ណោះ កាត់ ដឹង កាម៉ាក ៤០០០ ដូវ មូត អង់កាន់ លូ គន សាស្វា អូ យ៉ាប អុះ។

៣៩ កេះណោះ យីស៊ី ប្រើ កាំឡាំង សីត ប៉ាត់ ហ៊ី ឡុក អើ ជីវ ជិះ ទូក ឡាំ ប៉ាត់ ចារ ម៉ាកាដាន ណាវ។

១៦

សារ មូត ផាវ៉ាស៊ី ប្រើ យីស៊ី តាំបាង សារ អំវាញ អីញ

១ ឡែង ឡឹង ណោះ ទី មូត ផាវ៉ាស៊ី លូ មូត សាខូស៊ី អន់ខែ ប៉ាណាំ គូប ឡាំ ប៉ាត់ ចារ យីស៊ី អន់ ខែ ប័រ អើ តាំបាង សារ អំវាញ អីញ ឡឹង ប្រ្រឹះ ភៀ សាត់ អើ។

២ ហះកា យីស៊ី តើល អន់ខែ ផា «ផះ ដាវ ម៉ុត អន់ដីស ប័ប័ ប្លែង កាប្រី ណោះ អន់ដីស ខុ កាប ផា "ដាវ តាយ៉ាដ័ យី ប្លែង ចឹង ប្រាំង ហង"។

៣ ផះ ដាវ ឡាច ផា អន់ដីស ប័ប័ ប្លែង ម៉ូ មុត ណោះ អន់ដីស ខុ កាប ផា "ដាវ អា ចឹង បី ហង"។ អន់ដីស អូ អន់ហ្គាល់ តាទីច សារ អន់ទៀតៗ កើត ពីះ ពីង ប្លែង ហះកា អន់ដីស អូ ហ្គង់ សារ ចឹង កើត ពីះ ពីង រាំងហាវ អា អុះ។

៤ ប៉ាណូស រាំងហាវ អា អិក ខាក់ លូ អូ ត្រង់ កា ប្រ្រឹះ បិកកាតយ័។ ពូ បិច ដឹង កា ប័ប័ សារ អំវាញ អីញ ហះកា ប្រ្រឹះ អូ តាំបាង សារ អំវាញ អីញ អុះ ហ្វាស ឡឹង សារ អំវាញ អីញ អើ ប្រ័ត ពីង យូណះ»។ កេះណោះ យីស៊ី ចាក ឡាច ឡឹង អន់ខែ ហង។

៥ មូត សីះ យួង ឡាំ ប៉ាត់ ហាង តោ អន់ខុ លូ អើ ដេល ទីល ប៉ាត់ ណោះ អន់ខែ កាចាំង ផា ពីល អ្នក ឡាំ ណាំ ប៉ាំង។

៦ យីស៊ូវ រះ កា អន់ខែ ជា «អន់ដីស ត្រក់ ឡាវាំង ឡើង ពុះ * ម្នាក់ ជាវ៉ាស៊ី លូ ម្នាក់ សាខ្លស៊ី កាខាក់ ដៃ»។

៧ ម្នាក់ សឹះ កាកាប លូ គូប ជា «ញុន កា ពិន ពិល អ្នក ឡាវ ណាំ បាំង ហង តាម ហៃ»។

៨ យីស៊ូវ អ្នក ឡើង សារ អន់ខែ កាប ណោះ អែវ រះ ជា «អី ប៉ាណូស សៀ ឡាឡាត៍ ឡាឡាត៍ ញ៉ា ត្រក់ អន់ដីស កាកាប លូ គូប ឡើង សារ អូ ទី អ្នក ឡាវ ណាំ បាំង នីអៀ ឡាត ?

៩ នីចម អន់ដីស អូ កាចាំង ប អាញ ជែក ណាំ បាំង ប៉ាតាម កាតុ អន់ កា ប៉ាណូស ៥០០០ ដូវ ណោះ ពែ អន់ដីស ប៉ាតុំ សល់ តែល ពូ សា ទី ញ៉ាង កាអ៊ី ?

១០ ម៉ោញ ណារ អន់ដីស កាចាំង ប អាញ ជែក ណាំ បាំង តាំប៉ើះ កាតុ អន់ កា ប៉ាណូស ៤០០០ ដូវ លូ អន់ដីស ប៉ាតុំ សល់ តែល ពូ សា ទី ញ៉ាង ពុង ?

១១ ញ៉ា ត្រក់ អន់ដីស អូ ហ្លង់ នីអៀ ? អាញ អូ បិច កាប ឡើង សារ ណាំ បាំង អុះ យី អាញ បិច អន់ អន់ដីស ឡាវាំង ឡើង ពុះ ម៉ះ ម្នាក់ ជាវ៉ាស៊ី លូ ម្នាក់ សាខ្លស៊ី»។

១២ ណោះ ម្នាក់ សឹះ អង់កះ ហ្លង់ ជា យីស៊ូវ ប្រើ អន់ខែ ឡាវាំង ឡើង សារ បាំងហៀន ម៉ះ ម្នាក់ ជាវ៉ាស៊ី លូ ម្នាក់ សាខ្លស៊ី អូ ត្រក់ ឡាវាំង ឡើង ពុះ ណាំ បាំង តាទីច ណោះ អុះ។

សារ យីស៊ូវ បាំងហៀន សឹះ អែវ

១៣ ឡើង ឡើង ណោះ យីស៊ូវ លូ ម្នាក់ សឹះ ចាក ឡាវ ប៉ាតុំ ចារ ក្បាម មៀង កេសារៀ ភីលីប ទីល ប៉ាតុំ ណោះ អែវ សាតុំ អំបញ្ច ម្នាក់ សឹះ ជា «កាំឡាវាំង ទីខ្ល ពូ ជា ប៉ាណូស អាញ អា យី ប៉ាណូស នី ចម ?»

១៤ អន់ខែ តើល ជា «បក់ អន់ដា ជា វត៌ យូហាន ឡាក់ បាំងហុំ ពូ បក់ អន់ដា ជា វត៌ អេលីយ៉ា បក់ អន់ដា ជា វ៉ាគីយ ប្រើះ សិច យេរេមៀ + លើ កា វ៉ាគីយ ប្រើះ អន់ទៀត ម៉ោញ ដូវ ណារ»។

១៥ យីស៊ូវ អំបញ្ច ម្នាក់ សឹះ ជា «កាប៉ាច អន់ដីស អន់ដីស ជា អាញ អា ប៉ាណូស នីចម ?»

១៦ ស៊ីម៉ូន ពេត្រុះ តើល ជា «អីស អា បក់ ប្រើះ រឺស អន់ ប្រើះ សាដាច យី គន ប្រើះ ឡាក់ អែវ រឺស លើយ»។

១៧ យីស៊ូវ តើល ជា «អី ស៊ីម៉ូន គន វត៌ យូណោះ អីស ទី កាន សាណុក សាវ៉ាក តាទីច ហង ខង ពី អាញ អែវ ពីង ប្លែង តោ ប្រើះ អន់ អីស អូ សារ អា អូ ត្រក់ ប៉ាណូស អុះ អន់តតុំ រះ អន់ កា អីស អុះ»។

១៨ អី ពេត្រុះ S អាញ រះ កា អីស អីស ពៀប ឡាក់ កា អំហ្គោ តាទៀវ អាញ ចឹង បាំងកើត ក្រុំ ហៀន សារ អាញ ពីង អំហ្គោ អា។ អូ ទី អំវាញ ញ៉ា ចឹង ដាម ក្រុំ ហៀន សារ អាញ អុះ យីះ សារ តោ កាតាម កា អូ អូ ដាម ដេល។

១៩ អាញ ចឹង អន់ គន កាចេ កា អីស សាំរ៉ាប់ បើក អំបារ អន់ ពូ ម៉ុត ទី ប្រើះ រ៉ាំងហៃ រ៉ាំង ខ្សា។ សារ ញ៉ា អីស ចឹង ទីប ពីង អង់កក់ តេះ អា ប្រើះ បិកកាតយ ទី ទីប កេះ សារ ញ៉ា អីស អន់ ពីង អង់កក់ តេះ អា ប្រើះ បិកកាតយ ទី អន់ កេះ ដេល»។

២០ កេះណោះ យីស៊ូវ រះ កា ម្នាក់ សឹះ កានីតៗ អូ អន់ រះ កា ពូ ជា អែវ ឡាក់ ប៉ាណូស ប្រើះ រឺស អន់ ប្រើះ សាដាច អុះ។

* ១៦:៦ ១៦:៦ ពុះ អា សាំរ៉ាប់ ប្រើះ ណាំ បាំង។ យីស៊ូវ កាប ប៉ាន់ដីប ឡើង សារ អន់ខែ បាំងហៀន។ † ១៦:១៤ ១៦:១៤ យេរេមៀ ឡាក់ វ៉ាគីយ ប្រើះ ឡើង សេត ពែ ដេល។ ‡ ១៦:១៧ ១៦:១៧ អូ ត្រក់ ប៉ាណូស អុះ អន់តតុំ រះ អន់ កា អីស អូ ពិន ព្រៃ នីអៀ កា ត្រក់ ដេលះ អូ ត្រក់ ឡាច ឡើង ពុត ឡាកោ បាំងឡៃ អីស ទៅ អុះ។ S ១៦:១៨ ១៦:១៨ ពេត្រុះ រឺច លូ រៀត ក្រិក ឡាក់ ទី ណាំ ជា «អំហ្គោ»។

២១ គិត ណោះ ហង យីស៊ី រ៉ះ កា ម្នាក់ សីរេ អន់ អ្នក អន់តត់ ជា អ៊ែ ត្រត់ ឡា ប៉ាត់ មៀង យេរូសាឡឹម កេះណោះ ម្នាក់ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ ម្នាក់ ក្រាត់ រ៉ាងហៃ មៀង លូ ម្នាក់ ណោះ យូ ប៉ាងហៀន ចាបាច់ ចឹង ប៉ាណាំ គួប ប្រ្រៈ បាប អ៊ែ អន់ ប៉ាណាប ប៉ាប៉ុន កេង ខាក់ ទីប អន់ខែ ចឹង ប៉ាន់តោ អ៊ែ ដេល។ ហះកា ប៉ែង ដាវ ឡឹង ណោះ ប្រ្រៈ ចឹង តាត់ អង់រីស សីត អ៊ែ ណារ៉ុ។

២២ ពេត្រុះ ទុង ឡាច់ យីស៊ី កេះណោះ កាប កា អ៊ែ ជា «អី ពី តាំងឡា! ដៃ អន់ ប្រ្រៈ បិកកា តយី អន់ សារ ណោះ កើត ទីល ប៉ាត់ អីស»។

២៣ ហះកា យីស៊ី កាលែង ហៃ ពេត្រុះ កេះណោះ កាប ជា «ចាក ឡាច់ ប៉ាត់ តោ សាតាំង! ខង អីស ផះ អ៊ែ កាន់ទឹង ទ្រង អាញ នីអៀ។ អីស អ្នក ទី ពុត ឡាក់ កា ប្រ្រៈ អុះ ទី ដឹង ពុត ប៉ាណូស ដោះ»។

២៤ កេះណោះ យីស៊ី រ៉ះ កា ម្នាក់ សីរេ ជា «បក់ ពៀ បិច ចាក ពួយ លូ សៀ អាញ ដៃ យីត កា ឡា កោ ទៅ ត្រត់ សាឡាក់ ឡាកោ គយ អ៊ែង គឹង ពួយ អាញ។

២៥ បក់ ពៀ បិច អ៊ែ រីស ណោះ ចឹង តោ ហះកា បក់ ពៀ តោ ញន អាញ បក់ ណោះ ចឹង អ៊ែ រី ស។

២៦ ជា ប៉ាណូស ទី គ្រឹប កាណាត់ ពីង អង់កក់ តេះ អា ហះកា អ៊ែ តោ ទី ខា ដេល ប? ប៉ាណូ ស ចឹង អ្នក កាណាត់ ញា ត្រូវ តាត់ អង់រីស ឡាកោ អ៊ែ ទី?

២៧ ខង ប៉ាណូស អាញ ចឹង ឡា អន់ខ្លូ លូ បិយ អាញ ទីប ទី សារ អំរ៉ាញ អីញ ម៉ះ ពី អាញ ផះ ណោះ អាញ ចឹង អន់ កាណាត់ កា ពូ លើ ចឹង ចែក ចុត ពូ តាម សារ ពូ ប្រ្រៈ ណោះ ហង។

២៨ អាញ រ៉ះ កា អន់ដីស តាទីច ជា ទី កាំឡាំង បក់ អន់ជា ឡាក់ អ៊ែ ហះ អា ចឹង អ្នក តាន់ តោ អុះ អន់ខែ ចឹង ប៉ប ប៉ាណូស អាញ ឡា ប្រ្រៈ សាដាច់»។

១៧

សារ យីស៊ី ម៉ាច់ ឡាកោ

១ ត្រោ ដាវ អន់តត់ ឡឹង ណោះ យីស៊ី ជៀក ពេត្រុះ យ៉ាកុប លូ យូហាន អុះ យ៉ាកុប ឡា ពួយ អ៊ែ ហារ ពីង ប៉ានីម ចាំងហិត អ៊ែ ចាំងហាយុត ឡឹង ពូ។

២ ផះ ណោះ អ៊ែ ម៉ាច់ ឡាកោ ហះ ម៉ាត់ ម្នាក់ សីរេ ប៉ែង ដួវ ម៉ុះ ម៉ាត់ អ៊ែ ឡាច់ តាតារ ឡាក់ កា ដាវ ខោ អារ អ៊ែ កើត បាក តាតារ ដេល។

៣ ផះ ណោះ ម្នាក់ សីរេ ប៉ប វ៉ាគីយ ប្រ្រៈ ផះ ម៉ោហ ពៃ យី វ៉ាត់ ម៉ូសេ លូ វ៉ាត់ អេលីយ៉ា ផះ អ៊ែ កាកាប លូ យីស៊ី។

៤ ពេត្រុះ រ៉ះ កា យីស៊ី ជា «ពី តាំងឡា ញិន អ៊ែ ហះ អា ដាត់ ខាក់ ជា អីស បិច អាញ ចឹង ប្រ្រៈ គី វ៉ាណើរ ប៉ែង ម៉ោញ សារ៉ាប កា អីស ម៉ោញ កា វ៉ាត់ ម៉ូសេ ម៉ោញ ណារ៉ុ កា វ៉ាត់ អេលីយ៉ា»។

៥ ផះ អ៊ែ អ៊ែ កាកាប ជាឌី ទី កាម៉ល់ តាតារ ក្នាក់ ពីរ កាត្រោប អន់ខែ ទីខ្លូ។ អន់ខែ កាតាំង ប៉ានី រ កាប ឡឹង កាម៉ល់ ណោះ ជា «អា គន តាម អាញ បិច ចៃ ខាក់ អ៊ែ ត្រត់ ពុត អាញ ខាក់។ អ្នក សាំយ៉ាង អ៊ែ ពី»។

៦ ផះ ម្នាក់ សីរេ កាតាំង នីណោះ អន់ខែ ប៉ាណាំ គួប កាដាប កុប កល់ ទីរេ តេះ ខង អន់ខែ អ្នក យីប។

៧ កេះណោះ យីស៊ី ឡា សាប៉ាត់ អន់ខែ ទីប កាប ជា «អ្នក ពី ដៃ អ្នក ហង»។

៨ ប៉ាត់ អន់ខែ ងើយ ហៃ ប៉ប ដឹង យីស៊ី ម៉ោញ ដួវ អ៊ែ អ្នក ប៉ប ទី ពៀ ណារ៉ុ អុះ។

៩ ផះ អន់ខែ ចាក ដីរ ឡឹង ប៉ានីម យីស៊ី អន់តត់ រ៉ះ កា ម្នាក់ សីរេ អ៊ែ ប៉ែង ដួវ ណោះ ជា «ដៃ រ៉ះ សារ ឡាក់ កា អន់ដីស ទី ប៉ប ពៃ កូម រ៉ះ ប៉ាត់ ប្រ្រៈ តាត់ អង់រីស សីត ប៉ាណូស អាញ ទៀ»។

១០ កេះណោះ ម្ចាស់ ស៊ី: អំបញ្ច យីស៊ូ ជា «ញ៉ា ត្រក់ ម្ចាស់ ណែយូ ប៉ាងហៀន ចាបាប អន់ខែ ខុ រ៉ះ ផា រត់ អេលីយ៉ា ត្រក់ ពី: អន់ទ្រួល ឡឹង សាដាច់ បក់ ប្រ្លឹះ រឿស?»

១១ យីស៊ូ តើល អន់ខែ ជា «វ៉ាគីយ ប្រ្លឹះ សិច អេលីយ៉ា ពី: អន់ទ្រួល តាទីច ហង ភៀ ទ្រៀម គ្រឹប ង៉ារ អន់ ដាក់ និ:ទៅ ណារ៉ូ។

១២ អាញ ប៉រ រ៉ះ កា អន់ដីស រត់ អេលីយ៉ា ពី: អន់ទ្រួល កេះ ហះកា ពូអូ អន់ហ្គាល់ អើអុះ ទីប ពូ ប្រឹក បាប អើ អៀង នៃវ តាម ពុត ពូ បិច។ ប៉ាណូស អាញ កា ពូ ចឹង ប្រឹក បាប និ:ទៅ ដេល»។

១៣ ណោះ ម្ចាស់ ស៊ី: ហ្លង់ ជា យីស៊ូ កាប ឡឹង រត់ យូហាន ឡាក់ ឡាក់ ប៉ាងហុំ ប៉ាណូស ណោះ ហង។

សារ យីស៊ូ ទ្រុះ ឡាច់ ប្រ្លឹះ ប៊ីត ឡឹង សាស្វា ម៉ោញ ដូវ

១៤ ប៉ាក់ អន់ខែ ពី: ទីល ប៉ាក់ ចារ កាំឡាំង អៀង អ្វី ប៉ាក់ គូប កេះ ទី កាម៉ាក់ ម៉ោញ ដូវ មុត ប៉ាក់ យីស៊ូ កេះណោះ អើ ជន តាកុល

១៥ លូ កាប ជា «អី ពី តាំងឡា ប៉រ អីស តាប៉ាប តាប៉ុន កា គន កាម៉ាក់ អាញ ណើ អើ កើត អន់ ទ្រុយ អីត ប៉ាណាប ប៉ាប៉ុន កាខាក់ អើ ប៉ាក់ ពីង អុញ ឡី ពីង ទៀក លើយៗ កេះ។

១៦ អាញ អ្យក់ ឡាក់ អើ ប៉ាក់ ស៊ី: អីស អំពេ ហះកា អន់ខែ អូ អូ តាក់ អន់ដាក់ អើ អុះ»។

១៧ យីស៊ូ កាប កា អន់ខែ ជា «អី ម្ចាស់ កាង កល់ អូ ចៃ សៀ លូ ទី ពុត អីក! ត្រក់ អន់ អាញ អ្វី ទុញ ប៉ុប ចំ ណារ៉ូ លូ អន់ដីស អា? អ្យក់ សាស្វា ណោះ ពី: ប៉ាក់ អាញ អា»។

១៨ កេះណោះ យីស៊ូ កាប អីក កា ប្រ្លឹះ ប៊ីត ឡាក់ ទី មុត ពីង សាស្វា ណោះ ប្រ្លឹះ ប៊ីត កា ឡាច់ ឡឹង អើ ហង។ សាស្វា ណោះ កា ដាក់ ឡុត។

១៩ ឡែង ឡឹង ណោះ ម្ចាស់ ស៊ី: ឡាក់ ប៉ាក់ ចារ យីស៊ូ អន់ខែ អ្វី ចាំងហាយុត ឡឹង ពូ កេះណោះ អន់ខែ អំបញ្ច ជា «ញ៉ា ត្រក់ ញីន ទ្រុះ ប្រ្លឹះ ប៊ីត ណោះ អើ អូ ឡាច់?»

២០-២១ យីស៊ូ តើល ជា «ញន អន់ដីស សៀ បើ ខាក់។ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា ជា អន់ដីស សៀ ក្រានី តុ តីល ហត់ កេះណោះ អន់ដីស ជា កា ប៉ានីម តោ "ហត់ រឿ ឡាក់ អ្វី ប៉ាក់ ចារ អន់ទៀត ឡុត" ប៉ានីម ណោះ ចឹង ប្រឹក ពូយ អន់ដីស ឡុត។ អូ ទី ង៉ារ ញ៉ា ឡាក់ អន់ដីស ចឹង អូ អូ ប្រឹក ណោះ អុះ»។*

សារ យីស៊ូ ប៉ាងហៀន ស៊ី: អើ

២២ ផះ អន់ខែ អ្វី ប៉ាក់ គូប អន់ខែ ពីង ខេត កាលីឡេ យីស៊ូ រ៉ះ កា ម្ចាស់ ស៊ី: ជា «បាប៊ីត ណារ៉ូ ពូ ចឹង រ៉ុប ជីន ប៉ាណូស អាញ អន់ កា ពូ ប្រឹក បាប។

២៣ កេះណោះ ពូ ចឹង ប៉ាន់តោ អាញ ហះកា ប៉ែង ដាវ ឡឹង ណោះ ប្រ្លឹះ ចឹង តាក់ អង់រីស សីត អាញ ណារ៉ូ»។ ម្ចាស់ ស៊ី: កាតាំង អើ រ៉ះ នីណោះ អន់ខែ អុក ពុត ពៀក ខាក់។

២៤ ប៉ាក់ យីស៊ូ លូ ម្ចាស់ ស៊ី: ឡាក់ ទីល ប៉ាក់ មៀង កាផានីម ទី ប៉ាណូស បក់ ឡឹង លៀន ឡឹង ពូ អើ ឡាក់ ណាំង ពេត្រុះ កេះណោះ អើ អំបញ្ច ជា «នីចម៍ ណែយូ អីស អើ អន់ លៀន ដេល ប សាំ រ៉ាប់ កា ប៉ាយ៉ាម រោង រ៉ាម៉ះ?»

២៥ ពេត្រុះ តើល ជា «អី: អន់ ដេល»។ ប៉ាក់ ពេត្រុះ សីត ទីល ប៉ាក់ ហី យីស៊ូ អំបញ្ច អើ អន់ ទ្រួល ជា «អី ស៊ីម៉ុន! តាម អីស អូ អីស សាដាច់ អ្វី ពីង អង់កក់ តេះ អា អើ អ្យក់ រ៉ាបៃ ឡឹង ពៀ? អ្យក់ ឡឹង គន អើ ទៅ ញ៉ា អ្យក់ ឡឹង ពូ អន់ទៀត?»

* ១៧:២០-២១ ១៧:២០-២១ ហ្គា ពូ ត្រក់ លូ តី ម៉ោញ ចំលួន ធម៌ ប៉ានីរ ផា: ពូ ទ្រុះ ប្រ្លឹះ ប៊ីត នៃវ អា ទី ដឹង កា ម៉ន់ ឡោម ប្រ្លឹះ លូ កុំ អូ សា សាណា ណោះ អើ ចឹង ឡាច់។

២៦ អ៊ែរ តើល ជា «អ្នក ឡើង ពូ អន់ទៀត»។ យ៉េស៊ូ តើល ជា «ត្រក់ ហង! ទីល នីណោះ គន សាដាច់ អូ ត្រក់ សឹង រ៉ាបែ អុះ។

២៧ ហះកា ភ្ញើ ជែ អន់ អន់ខែ យច ពុត ពៀក អីស ឡា អញ្ជូសាយ ប៉ាក់ ទៀក តាំងលេវ៉ា តោ ពិ។ ជា កា ចំ ឡាក់ កាប់ អញ្ជូសាយ អន់ទ្រូល ឡើង ពូ អីស រ៉ាក ហៃ កាណុង ពីរ អ៊ែរ ណោះ ចឹង បំបំ ទី កាក់ ម៉ៅញ កាណុង ពីរ កា ណោះ កេះណោះ អីស អ្នក កាក់ ណោះ ឡា អន់ កា ពូ សារ៉ាប់ កា អាញ លូ សារ៉ាប់ កា អីស ពិ»។

១៨

១ កេះណោះ មូត សីះ ប៉ាណាំ គូប ម៉ុត អំបញ្ជ លូ យ៉េស៊ូ ជា «ប៉ាក់ ប្រៀះ បិកកាតយ័ រ៉ាំងហៃ រ៉ាំង ខ្យា ទៀ ញី ចឹង ប្រៀះ តីស ឡើង ពូ?»

២ យ៉េស៊ូ អ៊ែរ គន សាស្វា ម៉ៅញ ដួវ អន់ អន់តាវ ហះ អន់តិគី កាំឡាក់ សីះ។

៣ កេះណោះ អ៊ែរ កាប ជា «អាញ ប័រ រ៉ះ កា អន់ដីស តាទីច ជា ជា អន់ដីស អូ ប៉ុនពែង ពុត ពៀក អន់ ឡាក់ កា សាស្វា អន់ដីស ចឹង អូ ទី ប្រៀះ រ៉ាំងហៃ រ៉ាំងខ្យា អុះ។

៤ ទីល នីណោះ ញី ប៉ាន់ចិ ពុត ឡាក់ កា សាស្វា អា ប៉ាណូស ណោះ ចឹង ប្រៀះ តីស ឡើង ពូ ប៉ាក់ ប្រៀះ បិកកាតយ័ រ៉ាំងហៃ រ៉ាំងខ្យា ទៀ។

៥ «បក់ ញី បិច ចៃ កា សាស្វា ម៉ៅញ ដួវ ឡាក់ កា សាស្វា អា ញន អាញ ណោះ អ៊ែរ បិច ចៃ កា អាញ ដេល។

៦ ហះកា បក់ ចំ ប៉ាណាំ កាំឡាក់ បក់ សៀ អាញ ចាក យច ទ្រង យ័ះ ប៉ាណូស សៀ ណោះ ចិ ឡើង ពូ កាតាម បក់ ណោះ ចឹង ប៉ាណាប ខាក់ ហង។ ជា ពូ អ្នក អំហ្គោ តីស កត់ អន់ទល ពីង អង់កូ បក់ ប៉ាណាំ ប្រៀះ យច ណោះ កេះណោះ ប៉ាឡិ ពីង ទៀក សាឡិក សាឡាយ អន់ អ៊ែរ តោ ឡុង ទៀក ណោះ ដាក់ លីន ឡើង អន់ អ៊ែរ ប្រៀះ យច។

៧ ប៉ាណូស ពីង អង់កក់ តេះ អា ត្រក់ ប៉ាណាប តាទីច ហង ខង ទី សារ អន់ទៀត អៀង ប៉ាណាំ អន់ខែ ចាក យច ទ្រង។ សារ អន់ទៀត ឡាក់ ប៉ាណាំ អន់ ពូ ចាក យច ទ្រង ណោះ ត្រក់ កើត ទី តាទីច យ៉ាវ អូ រ៉ាវ៉ាច អុះ។ ហះកា ញី ប៉ាណាំ ពូ ចាក យច ទ្រង ប៉ាណូស ណោះ ត្រក់ ប៉ាណាប ហង។

៨ ជា តី លើ ដុង អីស ណាំជា ប្រៀះ យច ហត់ កាសិត រ៉ិត អ្នាត ប៉ាក់ ចាំងហាយុត ពិ។ អ្នក កា ទី អ្វៃ រ៉ិស អន់ខូ លូ ប្រៀះ យ័ះ ទី តី លើ ដុង ដឹង ម៉ៅញ ណោះ អ៊ែរ ដាក់ លីន ឡើង ទី ដុង ពៀវ តី ពៀវ ហះកា ឡាកោ ឡិ ពីង អុញ ឡាក់ កីត លើយ។

៩ ជា ម៉ាត់ ប៉ាណាំ ប្រៀះ យច ខ្វិក រ៉ិត អ្នាត ប៉ាក់ ចាំងហាយុត។ អ្នក កា ទី អ្វៃ រ៉ិស អន់ខូ លូ ប្រៀះ យ័ះ ម៉ាត់ ដឹង ម៉ៅញ ណោះ អ៊ែរ ដាក់ លីន ឡើង ទី ម៉ាត់ ទី ពៀវ បើង ហះកា ឡិ ពីង ចាវ អុញ។

១០-១១ «ត្រក់ ឡាក់រ៉ាំង ជែ បីដាយ មូត សៀ អាញ យ័ះ អ៊ែរ ចិ នីចម កាតាម។ អាញ ប័រ រ៉ះ កា អន់ដីស អន់ អូ បិយ ប្រៀះ ឡាក់ រ៉ាំងហៃ អន់ខែ បំបំ ម៉ុះ ម៉ាត់ ពិ អាញ ឡាក់ អ្វៃ ពីង ប្លែង លើយ រ៉ាប់ ដាវ។*»

១២ «អន់ដីស យីត នីចម ជា ទី កាម៉ាក់ ម៉ៅញ ដួវ អ៊ែរ ទី ចៀម ១០០ កល់ ទី ចៀម ម៉ៅញ ហៀវ ត ហ្សៀង ឡើង គូប អ៊ែរ។ ប៉ាណូស ណោះ ចឹង ប្រៀះ នីចម? ចាបះ កា អ៊ែរ ចឹង អ្នាត ចៀម ៩៩ កល់ ពីង ប៉ានីម កេះណោះ អ៊ែរ ឡា ណាំង ចៀម បក់ ហ្សៀង ម៉ៅញ កាតុ ណោះ ហង។

* ១៨:១០-១១ ១៨:១០-១១ ហ្វា ពូ ត្រក់ លូ តី ម៉ៅញ ចំលួន ធម្ម ប៉ានីរ ផាះ ខង ប៉ាណូស អាញ ពិះ ប៉ាក់ អា ភៀ តង បក់ ហ្សៀង ហៀវ។

១៣ អាញ ប័រ រ៉ះ កា អន់ដីស តាទីច ផា ផា អ៊ែ ណាំង ប័ប ចៀម ម៉ោញ កាតុ ណោះ អ៊ែ ចឹង ហោក កាខាក់ ឡូត ក្វា ឡឹង អ៊ែ ប័ប ចៀម ៩៩ កល់ ឡាក់ អ៊ែ អូ ហ៊្វឹង ណោះ ណាវ។

១៤ កាប៉ាច់ ប្រ្លឹះ ឡាក់ ពី អន់ដីស ឡាក់ អ៊ែ ពីង ប្លែង តោ កា និះទៅ ដេល អ៊ែ អូ ប៊ុច អន់ មូត ប៉ាសុន អ៊ែ បក់ អ៊ែ ចំ តោ អុះ យ្លឹះ អ៊ែ ចិ កាតាម។

១៥ «ផា ទី បក់ ចំ កាណុង មូត សៀ ប្រ័ត យច លូ អន់ដីស ត្រត់ ឡាក់ ប៉ាត់ ចារ អ៊ែ ឡាក់ អ៊ែត ឡាក់ ដឹង អីស លូ អ៊ែ កេះណោះ កាប អន់តត់ ប៉ាតោ អ៊ែ។ ផា អ៊ែ ចៃ សាំយ៉ាំង លូ រ៉ាប់ សៀ អីស ណោះ ចឹង អ៊ែ អុះ មី អន់ដីស ទៅ ណាវ។

១៦ ហះកា ផា អ៊ែ អូ ចៃ សាំយ៉ាំង លូ អូ រ៉ាប់ អូ សៀ អីស ណោះ អីស ត្រត់ ជៀក ម៉ោញ ដូរ លើ ពៀរ ដូរ ណាវ ឡាក់ អន់ខូ លូ អីស ភៀ ប្រ័ត ផាញាន ខង គ្រីប សារ កាឌី ត្រត់ ទី ផាញាន ពៀរ ប៉ែ ង ដូរ ។

១៧ ផា អ៊ែ អូ ចៃ សាំយ៉ាំង លូ អូ រ៉ាប់ អូ សៀ អន់ដីស ណាវ ត្រត់ អ្សក់ សារ ណោះ ឡាក់ រ៉ះ លូ ក្រុំ ហៀន សារ ប្រ្លឹះ ឡាក់។ ផា អ៊ែ អ៊ែ កា អូ ចៃ សាំយ៉ាំង លូ អូ រ៉ាប់ អូ សៀ ក្រុំ ហៀន សារ ប្រ្លឹះ ត្រត់ យីត ផា អ៊ែ យី សុនសាត អន់ទៀត លើ ឡាក់ កា មូត អ្សក់ រ៉ាប់ ឡាក់ ពី។

១៨ អាញ ប័រ រ៉ះ កា អន់ដីស តាទីច ផា សារ ញ៉ា អន់ដីស ចឹង ទីប ពីង អង់កក់ តេះ អា ប្រ្លឹះ បិកកាតយី ទី ទីប កេះ សារ ញ៉ា អន់ដីស អន់ ពីង អង់កក់ តេះ អា ប្រ្លឹះ បិកកាតយី ទី អន់ កេះ ដេល។

១៩ អាញ ប័រ រ៉ះ កា អន់ដីស ណាវ ផា កាណុង កាំឡាំង អន់ដីស អា ផា ទី ប៉ាណូស ពៀរ ដូរ ភម ពុត ប៊ុច ម៉ន់ ប័រ សារ ញ៉ា កាតាម ពីង អង់កក់ តេះ អា ពី អាញ ឡាក់ អ៊ែ ពីង ប្លែង តោ អ៊ែ ចឹង អន់ តាទីច ឡាក់។

២០ យ្លឹះ ហះ ចារ ចំ កាតាម ផា ទី ប៉ាណូស អ៊ែ លូម គូប សោប ញុន កា សៀ អាញ យ្លឹះ ដឹង ពៀរ ប៉ែង ដូរ កាតាម អាញ ចឹង អ៊ែ អន់ខូ លូ អន់ខែ ដេល»។

២១ កេះណោះ ពេត្រុះ ម៉ុត ក្សាម យីស៊ូ លូ អំបញ្ច ផា «នីចម ពី តាំងឡា ផា អុះ មី អាញ អ៊ែ ប្រ័ត យច លូ អាញ អាញ ត្រត់ អូ អ្សក់ យ៉ូ អ៊ែ ញ៉ាង ទង? លើយ ទីល តាំប៉ើះ ទង ប?»

២២ យីស៊ូ តើល អ៊ែ ផា «អាញ ប័រ រ៉ះ កា អីស អីស ត្រត់ អូ អ្សក់ យ៉ូ អ៊ែ អូ ត្រត់ ដឹង តាំប៉ើះ ទង ណោះ អុះ ត្រត់ អូ អ្សក់ យ៉ូ អ៊ែ ៧៧ ទង។

២៣ ទីល នីណោះ សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្លឹះ ពៀប ឡាក់ កា សាដាច់ ម៉ោញ ដូរ ប៊ុច យីត លៀន លូ មូត ប្រ័ត កាន លូ អ៊ែ។

២៤ ផះ អ៊ែ យីត លៀន ទី ពូ អ្សក់ ឡាក់ ប៉ាណូស ប្រ័ត កាន ម៉ោញ ដូរ ឡាក់ ទូម លៀន អ៊ែ អូ អូ កា ប៉ុប ចំ ។

២៥ ញុន កា ប៉ាណូស ណោះ អូ ទី លៀន សិង សាដាច់ ប្រើ អ៊ែ ប្រូ ឡាក់ លូ ប្រូ ទីប គន ទីប កាម៉ាញ លូ រ៉ាស អំប៉ាស ញ៉ា ឡាក់ អ៊ែ ទី ភៀ អ្សក់ លៀន សិង។

២៦ បក់ ទូម ណោះ ជន តាកុល មូប ហះ ជុង សាដាច់ លូ ឡោម សាំប្លឹះ ផា "ប័រ អីស តាប៉ាប តាប៉ុន កា អាញ ណើ! កូម ហិ អាញ ចឹង ណាំង លៀន សិង កា អីស អន់ គ្រីប ចំលួន"។

២៧ សាដាច់ កា ទី ពុត តាប៉ាប តាប៉ុន កា បក់ ទូម ណោះ។ កេះណោះ អ៊ែ ប្រើ សីត អ្នាត តា ដោះ។

† ១៨:១៦ ១៨:១៦ ប័រ ហៃ សារ អន់ ចាប៉ាប លីក ទី ពៀរ (ចេទិយ/កថា) ១៩:១៥។ ‡ ១៨:២៤ ១៨:២៤ ពៀត គុល «១០.០០០ តាឡុង» យី ម៉ាស លើ ប្រាក់ ៣.០០០.០០០ កាឡ។

២៨ «បក ទ្វេម ណោះ ចាក ឡាច់ ឡើង ចារ ណោះ កេះ ជាខី ប៉ាតៈ គួប បក់ ទ្វេម អើ ១០០ លៀន កាក់ ៩ ឡាក់ អើ កា រុប ក្រិក អង់កូ បក់ ទ្វេម អើ ណោះ លូ កាប "អីស សឹង លៀន អាញ ណោះ កិញ អៀ ហង វិញ"។

២៩ គួប បក់ ទ្វេម អើ ណោះ ជន តាកុល លូ កាប ឡោម ជា "ប៉រ អីស តាប៉ាប តាប៉ុន កា អាញ ណើ! កូម ហិ អាញ ចឹង ណាំង លៀន សឹង កា អីស អន់ គ្រីប ចំលួន"។

៣០ ហះកា អើ អូ ចៃ អុះ ទីប រុប បក់ ទ្វេម អើ ណោះ ចែត ខុក ទីល សឹង កា អើ គ្រីប ចំលួន ឡូត។

៣១ ប៉ាណូស បក់ ប្រើ កាន អន់ទៀត ណារ ប៉ប អើ ប្រើ នីណោះ យច ពុត អន់ខៃ ខាក់ អ្យក់ សារណោះ ឡាក់ រះ លូ សាដាច់។

៣២ សាដាច់ កា អើ ពីះ បក់ ទ្វេម អើ ណោះ កេះណោះ កាប ជា "អី ទុច អូ ដាក់! អាញ អ្នក តា ដោះ កា អីស កេះ យៈ ទ្វេម អៀង ខាក់ កាតាម ញន កា អីស ជន តាកុល ឡោម សាបៈ អាញ។

៣៣ អាញ តាប៉ាប តាប៉ុន កា អីស ខាក់ ញ៉ា ត្រត់ អីស អូ អូ តាប៉ាប តាប៉ុន កា គួប អីស នីអៀ?"

៣៤ សាដាច់ អីក កាខាក់ កា ប្រើ ពូ ប្រើ បាប បក់ ទ្វេម អើ ណោះ លើយ ទីល អើ សឹង សះ។

៣៥ «ទី កាំឡាំង អន់ដីស អា ញ៉ា អូ ចៃ អ្នក ដោះ ទី សារ ញ៉ា ឡាក់ អុះ មី អន់ដីស ទី ប្រើ យច លូ អន់ដីស ពី អាញ ឡាក់ អៃ ពីង ប្លែង តោ អើ ចឹង ប្រើ ឡាក់ កា សាដាច់ ណោះ ដេល»។

១៩

សារ យីស៊ូ បាំងហៀន ជែ អន់ ក្លោ អ្នក កាម៉ាញ

១ ប៉ាក់ យីស៊ូ រះ សារ អា កេះ ទី កេះ អើ ចាក ឡាច់ ឡើង ខេត កាលីឡេ ឡាក់ ប៉ាក់ ខេត យូដា លូ យូង ទៀក ទ្រង យដាន់ ឡាក់ ប៉ាក់ ហង តោ។

២ ទី កាំឡាំង អៀង ប៉ាណាំ គួប ចាក ពួយ អើ ហះ ចារ ណោះ អើ កា តាក់ អន់ដាក់ ពូ អីត ពូ ដេល។

៣ ណោះ ទី មូត ផារ៉ាស៊ី ឡាក់ អំបញ្ច សាត់ លូង ភៀ បិច ណាំង សារ លូ អើ។ អន់ខៃ អំបញ្ច ជា «ទីប ចាបាប ក្លោ អ្នក កាម៉ាញ ជា កាម៉ាញ ប្រើ យច យៈ សារ ញ៉ា កាតាម?»

៤ យីស៊ូ តើល អន់ខៃ ជា «នីចម អន់ដីស អូ ទី អាន ផាប ប៉ានីវ ប្រើ ឡើង សារ អើ បាំងកើត ប៉ាណូស សាត់ ប៉ាន់ដា ពែ ប? អើ បាំងកើត កាម៉ាក់ អង់កាន់

៥ លូ រះ ជា "ញន ខ អា ហង កាម៉ាក់ ឡាច់ ឡើង មើត ពី ឡាក់ អៃ អន់ខុ លូ កាម៉ាញ ទីប រីន កា គួប សោប។ ប៉ាក់ ទី គួប សោប កេះ អន់ខៃ ញៀរ ដូរ ញៀប ឡាក់ កា ឡាកោ បាំងឡៃ ដឹង ម៉ោញ"។

៦ អន់ខៃ អូ ត្រត់ ប៉ាណូស ញៀរ ដូរ ហង យី អន់ខៃ ញៀរ ដូរ ណោះ ឡាក់ កា ឡាកោ ដឹង ម៉ោញ កេះ។ ទីល នីណោះ ជែ អន់ បក់ ញ៉ា ប៉ាកុលះ ប៉ាកុលាយ ហង ខង ប្រើ ទី អន់ អន់ខៃ ទី ញៀរ ដូរ អៃ អន់ខុ លូ គួប កេះ»។

៧ អន់ខៃ អំបញ្ច យីស៊ូ ណារ ជា «ទីល នីណោះ ខ ញ៉ា បះ រត់ ម៉ូសេ ប្រើ ក្លោ ច្រាក់ សត់ត្រា អ្នក កាម៉ាញ?»

៨ យីស៊ូ តើល អន់ខៃ ជា «ម៉ូសេ ជា នីណោះ ញន កា អន់ដីស កាដី កល់ តាឡាម៉ី † ហះកា សើត ពែ អូ ត្រត់ នីណោះ អុះ។

៩ ១៨:២៨ ១៨:២៨ ១០០ លៀន កាក់ ញៀត គុល «១០០ ខៃណារី»។ ម៉ោញ ខៃណារី យី ខា ប្រើ គុលី ម៉ោញ ដារ។
* ១៩:៥ ១៩:៥ សារ អា ឡាច់ ឡើង កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២:២៤។ † ១៩:៨ ១៩:៨ តាម ចាបាប ជា ក្លោ បិច អ្នក កាម៉ាញ អើ ត្រត់ ច្រាក់ សត់ត្រា ភៀ អន់ ពូ អូ អន់តត់ ជា អើ អ្នក តាទីច កេះ ណោះ ពូ ចឹង ខីន ទី អង់កាន់ ណោះ ណារ។

៩ ជា អង់កាន់ អូ ទី វាលង កល់ ក្លោ អុះ ហះកា ក្លោ អើ អ្នក កេះណោះ ទី កាម៉ាញ ណារ៉ូ បក់ ប្រឹក្សី នីណោះ ឡាក់ កា អើ វាលង កល់ កាម៉ាញ គុល អើ ហង»។

១០ មូត សីះ តើល យីស៊ូ ជា «ទីល ក្លោ លូ កាម៉ាញ ទី សារ នៃវ អា ទីល នីណោះ ដៃ ទី ក្លោ កា ម៉ាញ ដាក់ ហ្គិត»។

១១ ហះកា យីស៊ូ តើល អន់ខៃ ជា «អូ ត្រក់ ប៉ាណូស ទិដ្ឋ អូ ប្រឹក្សី ពួយ ប៉ានីរ អន់ដីស អា អុះ ទី ដឹង ប៉ាណូស បក់ ប្រឹក្សី អន់ ចឹង អូ ប្រឹក្សី។

១២ បក់ អន់ដា អូ អូ ទី កាម៉ាញ ខង អើ សាដូ ឡឹង កើត បក់ អន់ដា ណារ៉ូ អូ អូ ទី កាម៉ាញ ញុន កា ពូ កាយ៉ា អើ បក់ អន់ដា អូ ទី កាម៉ាញ ភៀ ចឹង ប្រឹក្សី ងារ ប្រឹក្សី ទី ពុត ទី ពៀក។ ពៀ អូ ប្រឹក្សី ពួយ សារ អា ប្រឹក្សី ពួយ ពិ»។

សារ ម៉ុត អន់ ទី ប្រឹក្សី រាំងហៃ រាំងខ្យា

១៣ កេះណោះ ទី ពូ ឡាក់ ជីន មូត សាស្វា ប៉ាក់ យីស៊ូ ភៀ អន់ អើ សាប៉ាក់ ម៉ន់ អន់ កា មូត សាស្វា ណោះ ហះកា មូត សីះ កាប កា ពូ។

១៤ ហះកា យីស៊ូ កាប កា មូត សីះ ជា «ដៃ ទីប ហង សាស្វា បិច ឡាក់ ប៉ាក់ អាញ អន់ អន់ខៃ ពិះ ពិ។ ទី ដឹង ប៉ាណូស ទី ពុត ឡាក់ កា សាស្វា អា ហង ទី ប្រឹក្សី រាំងហៃ រាំងខ្យា»។

១៥ កេះណោះ យីស៊ូ សាប៉ាក់ ទី មូត សាស្វា ណោះ ហង កេះ ៗ អើ ចាក ឡាក់ ឡឹង ចារ ណោះ។

១៦ ផះ ណោះ ទី កាម៉ាក់ ម៉ោញ ដូវ ម៉ុត អំបញ្ច លូ យីស៊ូ ជា «ណែយូ! អាញ ត្រក់ ប្រឹក្សី ដាក់ នី ចម ភៀ ទី អាញ អ្វី រីស លើយ?»

១៧ យីស៊ូ តើល អើ ជា «ញ៉ា ត្រក់ អីស អំបញ្ច ឡឹង សារ ប្រឹក្សី ដាក់ នី អៀ? ទី ដឹង ប្រឹក្សី បិកកា តយី ហង ឡាក់ ដាក់។ ហះកា ជា អីស បិច ទី អាញ អ្វី រីស លើយ អីស ត្រក់ ប្រឹក្សី ពួយ ចាបាប់ ប្រឹក្សី»។

១៨ អើ អំបញ្ច ជា «ចាបាប់ នីចម អន់ដា?» យីស៊ូ រះ កា អើ ជា «អូ អន់ ប៉ាន់តោ ប៉ាណូស អូ អន់ វាលង កល់ កាម៉ាញ អូ អន់ អន់តុង វ៉ាត ម៉ះ ពូ អុះ អូ អន់ កាប ពូង ប្រឹក្សី អន់ កា ពូ ត្រក់ ថុត

១៩ ត្រក់ អៀល កូត មើត ពិ ត្រក់ បិច ចៃ កា ពូ ឡឹង តែង ឡាក់ កា បិច ចៃ កា ឡាក់ ទៅ S»។

២០ កាម៉ាក់ ណោះ តើល ជា «សារ ទី អា អាញ ប្រឹក្សី ពួយ កេះ អ្វី សារ ញ៉ា ណារ៉ូ?»

២១ យីស៊ូ តើល អើ ណារ៉ូ ជា «ជា អីស បិច កា ដាក់ កាខាក់ ហាក់ ចាក ឡាក់ ប្រូ វ៉ាស អំប៉ាស ម៉ះ អីស អន់ ទី កេះណោះ អៀក លៀន ជែក អន់ កា មូត ថុក ញ៉ាក តាបាយ កាសត់។ ប្រឹក្សី នីណោះ អីស ចឹង ទី វ៉ាស អំប៉ាស អ្វី ពឹង ប្លែង។ កេះ ប្រូ វ៉ាស ជែក លៀន កា ពូ កេះ ៗ ឡាក់ ពួយ អាញ ពិ»។

២២ សាក់ កាម៉ាក់ ណោះ កាតាំង យីស៊ូ ជា នីណោះ អើ ចាក ឡាក់ ទីប អុក ពុត អើ អូ ប្រឹក្សី ពួយ អុះ ខង អើ ទី វ៉ាស អំប៉ាស អៀង កាខាក់។

២៣ យីស៊ូ កា កាប លូ មូត សីះ ជា «អាញ ប័រ រះ កា អន់ដីស តាទីច ជា បក់ ប្រឹក្សី ប៉ាតុរង ញ៉ាក ខាក់ ម៉ុត អន់ ទី ប្រឹក្សី រាំងហៃ រាំងខ្យា។

២៤ អាញ ប័រ រះ កា អន់ដីស ណារ៉ូ ជា ទុង កាប៊ូរ * ម៉ុត ពួយ ត្រោម ប៉ាអច ជ្រុំ ណោះ ឡាក់ ម៉ុត ឡឹង បក់ ប្រឹក្សី ប៉ាតុរង ម៉ុត អន់ ទី ប្រឹក្សី រាំងហៃ រាំងខ្យា»។

† ១៩:១១ ១៩:១១ ប៉ានីរ អន់ដីស អា ពិន ព្រៃ នី អៀ កា ត្រក់ ដេលះ ប៉ានីរ អាញ អា ។ S ១៩:១៩ ១៩:១៨-១៩ ប័រ ហៃ សារ ឡាក់ (និក្ខមន៍) ២០:១២-១៦; ចាបាប់ មូត លើ (លេវីនីយ) ១៩:១៨។ * ១៩:២៤ ១៩:២៤ កាប៊ូរ ពៀក គុល «អុត»។

២៥ ផ្ទះម្ចាស់ កាលណា ឃើញ ជា និណោម៖ ហើង ខាក់ អន់ខែ អូ ហ្នឹង ឡើង សារណោះ ។ ណោះ ហង អន់ខែ អំបញ្ច ជា «ទីល នីណោម៖ ញើ ចឹង វាវ៉ាច ឡាកោ ?»

២៦ យីស៊ូ ហែ អន់ខែ កេះណោះ កាប ជា «សារ អា ប៉ាណូស ប្រឹក្ច អូ អូ អុះ ហះកា ប្រើ៖ ទី អំ វ៉ាញ អូ ប្រឹក្ច គ្រីប សារ»។

២៧ ពេត្រុះ តើល យីស៊ូ ជា «អីស បំបំ កេះ ញើន អា អ្នាត គ្រីប កាណាត្ច ម៉ះ ញើន ភៀ ចាក ពូយ អីស ទីល នីណោម៖ ញើន ចឹង ទី កាណាត្ច ញ៉ា អន់ដា ?»

២៨ យីស៊ូ តើល ម្ចាស់ ផ្ទះ ជា «អាញ បំ វះ កា អន់ដីស តាទីច ជា ប៉ាត់ អ្នែ ពឹង អង់កក់ តេះ ណារ ទៀ ណោះ ប៉ាណូស អាញ ចឹង អង់អ្នែ ពឹង គ្រេ សាដាច់ ទីប ទី អំវ៉ាញ អីញ។ អន់ដីស ឡាក់ ចាក ពូយ អាញ អា កា ចឹង អង់អ្នែ ពឹង គ្រេ សាដាច់ ទី ១២ និះទៅ ដេល លូ ចឹង រ៉ាងហែ ផ្ទុដំ វ៉ាច សុន សាត អ៊ីស្រាអែល ទី ១២ ផ្ទុដំ ណោះ ដេល។

២៩ ញើ សាឡាក់ អ្នាត អុះ មី ហី ក្រាន មើត ពី គន សោ លើ មីរ ស្រែវ ញុន កា ចាក ពូយ អាញ ប៉ាណូស ណោះ ចឹង ទី ណារ ម៉ោញ កើត ១០០ លូ ចឹង ទី អាញ អ្នែ រ៉ុស លើយ។

៣០ ហះ កិញអៀ អា ទី កាំឡាង បក់ អន់ទ្រូល អៀង ចឹង កេះ អន់តីត កាំឡាង បក់ អន់តីត អៀង ដេល ចឹង កេះ អន់ទ្រូល ឡុត»។

២០

១ «ខង សារ រ៉ាងហែ រ៉ាងខ្យា ម៉ះ ប្រើ៖ ញើប ឡាក់ កា តាំងឡា មីរ ម៉ោញ ដួវ អើ ចាក ឡាច់ ឡើង ហី ឡើង កាំលី ផុងម៉ាង ភៀ ឡា ណាំង ច្រាល ពូ ប្រឹក្ច ងារ កា អើ ពឹង មីរ ប្លើ អង់កាច។

២ អើ ភម អន់ លៀន កា ពូ កាណាង ម៉ោញ ដាវ ម៉ោញ កាក់ * កេះណោះ អើ ប្រើ ពូ ឡាក់ ប្រឹក្ច ងារ ប៉ាត់ មីរ អើ។

៣ ប៉ាត់ ទីល មង អញសីន កាំលី អើ ចាក ណារ បំបំ ប៉ាណូស អន់ដា អ្នែ រតាឡាត អូ ទី ងារ ប្រឹក្ច ក៏។

៤ អើ វះ កា ពូ ជា "ហត់ អន់ដីស ប៉ាណា គូប ឡាក់ ប្រឹក្ច ងារ ប៉ាត់ មីរ អាញ តោ រិញ អាញ ចឹង ច្រាល អន់ដីស អន់ ត្រត់"។

៥ ពូ កា ប៉ាណា គូប ឡាក់ តាទីច។ ប៉ាត់ ទីល ដាវ បង់ លូ មង ប៉ែង កាងាច អើ ចាក ណាំង ប៉ាណូ ស ណារ អើ ច្រាល ឡាក់ កា ពូ អន់ទ្រូល ពៃ ដេល។

៦ ប៉ាត់ ទីល មង ប៉ាតាម កាងាច អើ ចាក ណារ បំបំ បក់ អន់ដា អ្នែ រតាឡាត។ អើ អំបញ្ច ពូ ជា "ញ៉ា ត្រត់ អន់ដីស អ្នែ ហះ អា ឡើង កាំលី តាបម៉ាង អូ ប្រឹក្ច ញ៉ា នីអៀ ?"

៧ ពូ តើល ជា "ខង អូ ទី ញើ ច្រាល ញើន ប្រឹក្ច ងារ"។ កេះណោះ អើ វះ កា ពូ ជា "ហត់ អន់ដីស ឡាក់ ប្រឹក្ច ងារ ប៉ាត់ មីរ អាញ តោ ពិ"។

៨ ប៉ាត់ ទីល កាងាច តាំងឡា មីរ វះ កា បក់ ចឹក លៀន ជា "ហត់ អើ មូត ប្រឹក្ច ងារ ឡុត ពិ។ កេះ ណោះ អីស បើក លៀន កា អន់ខែ អីស បើក ឡើង បក់ មុត ប្រឹក្ច ងារ អន់តីត ឡើង ពូ លើយ ទីល បក់ មុត ប្រឹក្ច ងារ អន់ទ្រូល ឡើង ពូ"។

៩ មូត បក់ មុត ប្រឹក្ច ងារ មង ប៉ាតាម កាងាច អន់ខែ ទី លៀន ម៉ោញ ដួវ ម៉ោញ កាក់។

† ១៩:២៥ ១៩:២៥ សុនសាត អ៊ីស្រាអែល សាមីត កា បក់ ចំ ប្រើ៖ ប៉ូច ចៃ បក់ ណោះ ចឹង កេះ ប្រើ៖ ប៉ាត្រង ហង។
* ២០:២ ២០:២ ម៉ោញ កាក់ រៀត គុល «ម៉ោញ ខែណារី» យី ខា ប្រឹក្ច គុលី ម៉ោញ ដាវ។

១០ ម្ចាស់ បក់ ម៉ត ប្រឹក្សា ដ៏រស់ អន់ទ្រួល ឡើង ពូ កា ពីរ ដែល អន់ខែ សាម៉ីក កា ចឹង ទី លៀន អៀង ឡើង ពូ ហង ខង ម៉ត ប្រឹក្សា ដ៏រស់ អន់ទ្រួល ឡើង ពូ ហះកា អន់ខែ ទី ម៉ោញ ដូរ ម៉ោញ កាក់ ឡាក់ កា ពូ ដែល។

- ១១ អន់ខែ អ្នក លៀន ទីប កាប វ៉ាប៊ីក វ៉ាចប់ កា តាំងឡា ម៉ីរ ផា
- ១២ "ម្ចាស់ បក់ ពីរ អន់តីត អន់ខែ ប្រឹក្សា ដ៏រស់ ម៉ោញ មង ឡាក់ ហះកា អីស អន់ លៀន កា អន់ ខែ សាម៉ី លូ ញីន ដែល ឡាក់ ប្រឹក្សា ដ៏រស់ តាត តុ ឡើង កាំលី តាបម៉ាំង"។
- ១៣ តាំងឡា ម៉ីរ កាប លូ បក់ ប្រឹក្សា ដ៏រស់ ម៉ោញ ដូរ ណោះ ផា "អី ចាង អាញ អូ ទី ប៉ាំងល អីស អុះ។ អីស ទៅ ភម ប្រឹក្សា ដ៏រស់ កា អាញ កាណាង ម៉ោញ ដាវ ម៉ោញ កាក់ ត្រត ញ៉ា អូ ?
- ១៤ ហត់ អ្នក លៀន អីស ប្រឹក្សា ដ៏រស់ អា ឡាច ចាក ពិ អាញ បិច អន់ កា ម្ចាស់ បក់ ពីរ អន់តីត សា ម៉ី លូ អីស ដែល។
- ១៥ នីចម អាញ អូ ទី ចាបាប អ្នក លៀន ម៉ះ អាញ ប្រឹក្សា តាម ពុត អាញ បិច ប ? លើ កា អីស សាណាំង កា អាញ ដាក់ ពុត កា ពូ ប ?"
- ១៦ នែរ អា ទី កាំឡាំង បក់ អន់ទ្រួល ចឹង កេះ អន់តីត កាំឡាំង បក់ អន់តីត ដែល ចឹង កេះ អន់ទ្រួល ឡត»។

សារមើត យ៉ាកុប លូ យូហាន ប៉រ ឡើង យីស៊ូ

- ១៧ ផះ យីស៊ូ ចាក ឡាក់ ប៉ាក់ មៀង យេរូសាឡឹម អែ ប៉ាណាំ ទីប សីរ ទី ១២ ដូរ ចាក ចាំងហាយ គ ប៊ីត ឡើង ពូ។ រទ្រង អែ រះ កា អន់ខែ ផា
- ១៨ «កិញអៀ អា ពិន ផះ ចាក ឡាក់ ប៉ាក់ មៀង យេរូសាឡឹម។ ប៉ាក់ ទីល ប៉ាក់ ណោះ ទៀ ពូ ចឹង រ៉ុប ប៉ាណូស អាញ ជីន អន់ កា ម្ចាស់ ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រះ លូ ម្ចាស់ ណែយូ ប៉ាំងហៀន ចាបាប។ អន់ ខែ ចឹង តាតសិន អន់ អាញ តៅ។
- ១៩ អន់ខែ ចឹង ជីន អាញ អន់ កា ម្ចាស់ សុនសាត អន់ទៀត ភៀ អន់ ម្ចាស់ ណោះ កាប ប៉ាឡែរ កា អាញ ទីប ពីត ប្រឹក្សា បាប អាញ កេះណោះ ប៉ង ប៉ាន់តៅ អាញ ពីង អ៊ឹង គីង ហះកា ប៉ែង ដាវ ឡើង ណោះ ប្រ្រះ ចឹង តាត អង់រីស សីត អាញ ណារ»។
- ២០ កេះណោះ កាម៉ាញ សេបេដេ ប៉ាណាំ គន អែ ពៀរ ដូរ ម៉ត កាដាប សាំប្រ្រះ ហះ ដុង យីស៊ូ ភៀ បិច ប៉រ សារ ញ៉ា ម៉ោញ។
- ២១ យីស៊ូ អំបញ អែ ផា «អីស បិច អន់ អាញ ប្រឹក្សា នីចម ?» អែ តើល ផា «ប៉ាក់ អីស ប្រឹក្សា សា ដាច់ អន់ទៀ ប៉រ ហះ អីស ប្រើ គន អាញ ពៀរ ដូរ អា អែ អន់ខូ លូ អីស ពីង ចារ អំរ៉ាញ អីញ ណើ ម៉ោញ តែង សាម៉ា ម៉ោញ តែង សាំងអៀ អីស»។
- ២២ យីស៊ូ តើល អន់ខែ ផា «អន់ដីស បើ ហ្លង់ ឡើង សារ អន់ដីស ប៉រ ណោះ អុះ។ អន់ដីស ខិន ប អ្នក សារ អាញ ចឹង ទី ?» អន់ខែ តើល ផា «ញីន ខិន ដែល»។
- ២៣ យីស៊ូ តើល អន់ខែ ផា «អន់ដីស ចឹង ទី សារ ឡាក់ អាញ ចឹង ទី អា ដែល ។។ ហះកា សារ ម៉ោញ ប៉រ អែ តែង សាម៉ា ម៉ោញ ប៉រ តែង សាំងអៀ ណោះ អូ ត្រត អាញ អុះ ត្រត អន់ សារ ណោះ យី ពិ អាញ ទ្រៀម អន់ កេះ»។
- ២៤ ផះ ម្ចាស់ សីរ ១០ ដូរ អន់ខែ កាតាំង យ៉ាកុប លូ យូហាន ប៉រ នីណោះ អន់ខែ អីក ខាក់។

† ២០:២២ ២០:២២ អន់ដីស ខិន ប អ្នក សារ អាញ ចឹង ទី ? ពៀត គុល «អន់ដីស ខិន ប អែត ចក អាញ ត្រត អែត អា ?»។
 ‡ ២០:២៣ ២០:២៣ អន់ដីស ចឹង ទី សារ ឡាក់ អាញ ចឹង ទី អា ដែល ពៀត គុល «អន់ដីស ចឹង អែត ចក អាញ ដែល»។

២៥ យីស៊ូ អើ ពីរ ម្នាក់ សឹះ អើ កេះណោះ អើ ជា «អន់ដីស ទិខ្ច អ្នក កេះ សុនសាត អន់ទៀត ម្នាក់ ក្រាត់ រាំងហៃ អន់ខែ ជិះ ចត់ ប៉ាសុន ខាក់ លូ ម្នាក់ ប្រឹក្ច ម៉ែត ក្រាត់ អន់ខែ កា យរ ពូ តាម ពុត ម៉ះ អន់ខែ ដេល។

២៦ អន់ដីស អា អ្នក ត្រត់ នីណោះ អុះ។ បក់ ពៀ បិច ប្រឹក្ច តីស បក់ ណោះ ត្រត់ ប្រឹក្ច ចិ ពុត ចិត យរ លូ កាំឡាំង។

២៧ បក់ ពៀ បិច ប្រឹក្ច ម៉ែត អន់ដីស បក់ ណោះ ត្រត់ ប្រឹក្ច ទុច អន់ដីស។

២៨ ឡាក់ កា ប៉ាណូស អាញ ពីរ អ្នក ត្រត់ ប្រើ ពូ ប្រឹក្ច ង៉ារ អន់ កា អាញ អុះ យី អាញ ពីរ ប្រឹក្ច ង៉ារ អន់ កា ពូ លូ អន់ ឡាក់ អាញ ភៀ តោ ហាយ ឡាច់ ពូ អៀង»។

សារ យីស៊ូ តាត់ អន់ដាក់ ប៉ាណូស ម៉ាម៉ាំង ម៉ាត់

២៩ ឡែង ឡាំង ណោះ ផះ យីស៊ូ លូ សឹះ អើ ចាក ឡាច់ ឡាំង មៀង យេរីខ្ច ទី ប៉ាណូស អៀង គុចៗ ប៉ាណាំ គូប ចាក ពួយ អើ។

៣០ ផះ ណោះ ទី ប៉ាណូស ម៉ាម៉ាំង ម៉ាត់ ពៀរ ដួរ អង់អ្នែ ហះ សានែង ទ្រង់។ សាត់ អន់ខែ កា តាំង ពូ ជា យីស៊ូ ចាក ទ្រង់ ណោះ អន់ខែ ឡង ជា «អី ពី តាំងឡា ឡាក់ ផ្លង់ រ៉ាច់ សាដាច់ ជា រឹត ! ប៉រ អីស តាប៉ាប តាប៉ុន កា ញីន ណើ»។

៣១ ទី កាំឡាំង អៀង ទីប អ្នក អន់ អន់ខែ កាប ហើង ណោះ ហង អន់ខែ ឡង ហើង ម៉ែៗ កាខាក់ ជា «អី ពី តាំងឡា ឡាក់ ផ្លង់ រ៉ាច់ សាដាច់ ជារឹត ប៉រ តាប៉ាប តាប៉ុន កា ញីន ណើ»។

៣២ យីស៊ូ តាវ ឡុត អើ អន់ខែ ពីរ ប៉ាក់ អើ កេះណោះ អំប៉ញ ជា «អន់ដីស បិច កា អាញ ប្រឹក្ច នីចម៍ ?»

៣៣ អន់ខែ តើល យីស៊ូ ជា «អី ពី តាំងឡា ប៉រ អីស តាត់ តាតារ ម៉ាត់ កា ញីន ណើ»។

៣៤ យីស៊ូ តាប៉ាប តាប៉ុន កា អន់ខែ ខាក់ កេះណោះ អើ សាប៉ាក់ ម៉ាត់ អន់ខែ ជាឌី តាតារ ឡុត ហៃ ប៉ប ហង។ អន់ខែ កា ចាក ពួយ យីស៊ូ ដេល។

២១

សារ យីស៊ូ ម៉ុត ពីង មៀង យេរូសាឡឹម

១ យីស៊ូ លូ ម្នាក់ សឹះ ចាក ក្យាម ទីល មៀង យេរូសាឡឹម កេះ។ ទីល ស្រុក បេតផាសេ ហះ ជុង ប៉ានឹម តើម អូលេវ យីស៊ូ ប្រើ សឹះ អើ ពៀរ ដួរ ចាក អន់ទ្រូល

២ លូ អន់តត់ កា អន់ខែ ជា «ហត់ អន់ដីស ចាក ឡាក់ ប៉ាក់ ស្រុក ពូ តែង ម៉ាត់ តោ ទីល ប៉ាក់ ណោះ អន់ដីស ចឹង ប៉ប ពូ កត់ ម៉ែត លៀ លូ គន អើ។ អន់ដីស រឹស លៀ ទី ពៀរ ណោះ អ្យក់ អន់ កា អាញ ប៉ាក់ អា។

៣ ជា ពូ ជា កា អន់ដីស ត្រត់ រះ ជា "ពី តាំងឡា ញីន តងកាន អន់ខែ"។ ណោះ ពូ ចឹង អន់ កា អន់ដីស ឡុត»។

៤ សារ អា កើត ពីរ ភៀ តាត់ អង់កេះ សារ ប្រៀះ បិកកាតយ៍ ទី រះ កា រ៉ាគីយ ប្រៀះ ពៃ ផាះ

៥ «ហត់ រះ កា ប៉ាសុន ពីង មៀង ស៊ីយ៉ុន * ជា ហៃ តោ សាដាច់ អន់ដីស ពីរ ណាំង អន់ដីស កេះ អើ ពុត ឡាអត់ ខាក់

* ២១:៥ ២១:៥ មៀង ស៊ីយ៉ុន យី មៀង យេរូសាឡឹម ណោះ ហង។

អើ ជិះ លៀ អើ អ្នក ពីង អង់កក់ គន លៀ»។†

៦ ម្ចាស់ សិះ ពៀរ ដូរ កា ប៉ាណាំ គួប ចាក ប្រឹក្សី ព្រួយ ប៉ានីរ យីស៊ូ រះ ណោះ ហង។

៧ កេះណោះ អន់ខែ ទុង ឡា ម៉ែត លៀ លូ គន អើ ទីប អ្យក់ អារ ត្រាក់ ពីង អង់កក់ លៀ អន់ កា យី ស៊ូ ជិះ។

៨ ផះ ណោះ ទី ម្ចាស់ ប៉ាសុន សុន អៀង ប៉ាណាំ គួប រឹស អារ ត្រាក់ ពីង ទ្រង បក់ អន់ដា កោះ រ៉ាង អ្យា អ៊ឹង ត្រាក់ ពីង ទ្រង យីស៊ូ ចាក ដេល ភៀ ហាប់ អើ។

៩ ទី កាំឡាំង បក់ ចាក ព្រួយ យីស៊ូ ទីប តែង អង់កក់ ទីប តែង ងីរ តាំងហើ ជា «ហូសាណា ផ្លង់ រ៉ា ចំ សាដាច់ ដារីត! អន់ ប្រើ៖ បិកកាតយ័ ជីន អន់ សារ ដាក់ កា អីស ឡាក់ ពី៖ ប៉ាតាង អើ។ ហូ សាណា ប៉ានេ ប្រើ៖ អ្នក ពីង ប្លែង ចាំងហិត កាខាក់»។

១០ ប៉ាត់ យីស៊ូ ម៉ុត កាណុង មៀង យេរូសាឡឹម កេះ ម្ចាស់ ប៉ាសុន អ្នក កាណុង មៀង ណោះ កា ទី សារ រ៉ាចក់ រ៉ាចល់ ទីប ពូ អំប័ញ្ច ជា «ញ៉ា អើ អា?»

១១ ម្ចាស់ ប៉ាសុន បក់ ចាក ព្រួយ អើ អន់ខែ តើល ជា «ប៉ាណូស អា យី រ៉ាគីយ ប្រើ៖ សិច យីស៊ូ ពី៖ ឡឹង ស្រុក ណាសាវែត ខេត កាលីឡេ»។

១២ កេះណោះ យីស៊ូ ចាក ម៉ុត កាណុង រ៉ាបឹង រ៉ាង រ៉ាម៉ះ ប្រើ៖ ទ្រុះ ឡាច់ ម្ចាស់ ប្រូ ប្រើ រឡាន រ៉ាង រ៉ាម៉ះ ណោះ។ អើ តាឡាក់ អ្នក គ្រេ ចារ ពូ តូរ លៀន លូ គ្រេ ចារ ពូ អង់អ្នក ប្រូ អន់តើប។

១៣ អើ កាប កា ពូ ជា «កាណុង ផាប់ ប៉ានីរ ប្រើ៖ ទី ច្រាក់ រះ ជា "ហី អាញ យី ចារ សាំរ៉ាប់ ម៉ន់ អើ អាញ" ហះកា អន់ដីស អ្យក់ ហី អា ប្រឹក្សី ចារ ម្ចាស់ អន់តុង អន់ទូក *»។

១៤ កេះណោះ ទី ប៉ាណូស ម៉ាម៉ាង ម៉ាត់ លូ ប៉ាណូស កាជក ប៉ាណាំ គួប ឡា ណាំង យីស៊ូ អ្នក កាណុង រ៉ាបឹង រ៉ាង រ៉ាម៉ះ។ យីស៊ូ កា តាត់ អន់ដាក់ អន់ខែ ទីខូ។

១៥ ហះកា ម្ចាស់ ម៉ែត ត្រាក់ រ៉ាម៉ះ ប្រើ៖ លូ ណោយូ បាំងហៀន ចាបាប់ អីក ខាក់ ផះ អន់ខែ បំបំ យី ស៊ូ ប្រឹក្សី សារ កេង ខាក់ លូ កាតាំង ម្ចាស់ សាស្វា ឡុង រឡាន រ៉ាង រ៉ាម៉ះ ជា «ហូសាណា ផ្លង់ រ៉ាច សា ដាច់ ដារីត»។

១៦ អន់ខែ អំប័ញ្ច លូ យីស៊ូ ជា «អីស កាតាំង ប ម្ចាស់ សាស្វា ឡុង ជា ណោះ?» យីស៊ូ តើល ជា «អាញ កាតាំង កេះ។ កាណុង ផាប់ ប៉ានីរ ប្រើ៖ ទី រះ ជា "អី ប្រើ៖ បិកកាតយ័ អីស ប្រឹក្សី អន់ ម្ចាស់ សាស្វា ចិ កាប ប៉ានេ អីស"។ ញ៉ា អន់ដីស អូ យើយ អាន ប សារ ណោះ?»

១៧ កេះណោះ យីស៊ូ អ្នក អន់ខែ ចាក ឡាច់ ឡឹង ចារ ណោះ ឡា ប៉ាត់ ស្រុក បេតថានី ដំ ពីង ស្រុក ណោះ ម៉ោញ ម៉ាង។

១៨ ប៉ាត់ កាលី យីស៊ូ រឹល សិត ប៉ាត់ មៀង ណាវ ផះ អើ ចាក ណោះ អើ កា ឡាឃុត។

១៩ រឡង ណោះ អើ បំបំ តើម ប្រា ម៉ោញ តើម អើ ម៉ុត ហៃ អូ បំបំ ទី ប្លែ ទី ដឹង ហ្លា ដោះ អើ កាប ជា «អូ អន់ អីស ទី ប្លែ ណាវ ហង»។ ជាឌី តើម ប្រា ណោះ កា ឡាយ៉ោ តោ ឡុត។

២០ ម្ចាស់ សិះ បំបំ នីណោះ អន់ខែ ញម ខាក់ លូ កាប ជា «ញ៉ា ត្រាក់ តើម ប្រា អា តាឡុះ កា ឡា យ៉ោ តោ ឡុត នីអៀ អិះ?»

† ២១:៥ ២១:៥ សារ អា ឡាច់ ឡឹង សាករី ៩:៩។ † ២១:៩ ២១:៩ ហូសាណា ពៀត សុនសាត ហេត្រី ទី ណី ជា «ប៉ានេ» លើ «បំ តង់ ញីន ណី»។ † ២១:១៣ ២១:១៣ សារ អា ឡាច់ ឡឹង អេសាយ ៥៦:៧។ * ២១:១៣ ២១:១៣ បំ ហៃ យេរេមៀ ៧:១១។ † ២១:១៦ ២១:១៦ សារ អា ឡាច់ ឡឹង ផាប់ អញសៃ ប៉ានេ ប្រើ៖ (ទំនុក/តម្កើង) ៨:២។ † ២១:១៩ ២១:១៩ កាណុង ផាប់ ប៉ានីរ ប្រើ៖ តើម ប្រា យី ពូ កាប ប៉ាន់ដីប ឡឹង សុនសាត អ៊ីស្រាអែល។

២១ យីស៊ូ តើល អន់ខែ ជា «អាញ ប័រ រ៉ះ កា អន់ដីស តាទីច ជា អន់ដីស សៀ អូ ទី សង់សៃ អន់ដីស ប្រឹក្ចី អូ និទៅ ដេល។ អូ ជា អុះ ក្រាន់ កា ប្រឹក្ចី អន់ កា តើម ហ្វា ឡាយ៉ា តោ យី៖ អន់ដីស ជា កា ប៉ានីម អា "ហាក់ អីស ឡាច់ ឡឹង ចារ អា ឡា ឡិ ពីង ទៀក សាឡីត សាឡាយ តោ ឡុត" ណោះ អើ ចឹង ប្រឹក្ចី ពួយ តាទីច។

២២ សារ ញ៉ា កាតាម ជា អន់ដីស ម៉ន់ ប័រ សៀ ជា ចឹង ទី ណោះ អន់ដីស ចឹង ទី តាទីច។

២៣ កេះណោះ យីស៊ូ ចាក ម៉ុត កាណុង រ៉ាប៊ិង រ៉ាម៉ះ ប្រឹ៖ ផះ អើ អ្នក ប៉ាងហៀន ពូ ទី មុត ម៉ែត ក្រាក់ រ៉ាម៉ះ ប្រឹ៖ លូ មុត ក្រាក់ រ៉ាងហៃ មៀង ពីះ ប៉ាក់ ចារ អើ។ អន់ខែ អំបញ្ច អើ ជា «អីស ប្រឹក្ចី ង៉ារ ទិ អា អេង អំបញ្ច ញ៉ា ? ញ៉ា ប្រើ អីស ប្រឹក្ចី ង៉ារ អា ?»

២៤ យីស៊ូ តើល អន់ខែ ជា «អាញ ប័រ អំបញ្ច សារ ម៉ោញ ហះ អន់ដីស ដេល។ ជា អន់ដីស តើល រ៉ះ កា អាញ ណោះ អាញ ចឹង រ៉ះ កា អន់ដីស បក់ ប្រើ អាញ ប្រឹក្ចី ង៉ារ ទិ អា ដេល។»

២៥ កេះណោះ អើ អំបញ្ច ជា «ញ៉ា ប្រើ យូហាន ប៉ាងហុ ពូ ? ប្រឹ៖ ឡឹង ប្លែង ញ៉ា ប៉ាណូស ដោច ?» អន់ខែ កាកាប លូ គូប ជា «ជា ពិន ជា ប្រឹ៖ ប្រើ រ៉ក់ យូហាន ប្រឹក្ចី ណោះ អើ ចឹង ជា កា ពិន "ញ៉ា ត្រក់ អន់ដីស អូ សៀ អើ ?"

២៦ ជា ពិន ជា ប៉ាណូស ប្រើ រ៉ក់ យូហាន ប៉ាងហុ ពូ អ្នក កា មុត ប៉ាសុន អីក កា ពិន ខង អន់ខែ ទិខូ សៀ ជា យូហាន យី រ៉ាគីយ ប្រឹ៖»។

២៧ ណោះ ហង អន់ខែ តើល យីស៊ូ ជា «ញីន អូ អូ អុះ»។ កេះណោះ យីស៊ូ កា តើល ប៉ានីរ អន់ខែ ជា «អាញ កា អូ រ៉ះ កា អន់ដីស ដេល បក់ ប្រើ អាញ ប្រឹក្ចី ង៉ារ ទិ អា។

២៨ «អន់ដីស យីត នីចម ជា ទី កាម៉ាក់ ម៉ោញ ដូរ អើ ទី គន ពៀរ ដូរ កេះណោះ អើ រ៉ះ កា គន ឡោងទៀ ជា "អី គន ង៉ារ អា អីស ឡា ប្រឹក្ចី ង៉ារ ប៉ាក់ មីរ ប្លែ អង់កាច អាញ រិញ"។

២៩ គន អើ ណោះ តើល ជា "អាញ អូ ចៃ ឡា អុះ" ហះកា ប៉ាក់ អន់តីត អើ រើ ពុត ឡា ប៉ាក់ មីរ ដេល។

៣០ កេះណោះ អើ កាប និទៅ កា គន ស្រុច ណាវ។ គន ណោះ តើល ជា "អីះ ពី អាញ ចឹង ឡា" ហះកា អើ អូ ឡា អុះ។

៣១ ទីល នីណោះ គន ពៀរ ដូរ ណោះ គន អើ ចំ ប្រឹក្ចី ពួយ ពុត ពី អើ ?» អន់ខែ តើល ជា «គន ឡោងទៀ»។ យីស៊ូ កាប ជា «អាញ ប័រ រ៉ះ កា អន់ដីស តាទីច ជា មុត អង់កាន់ ម៉ាលេង លូ មុត អ្នក រ៉ាបៃ អន់ខែ ពៀប ឡាក់ កា គន ឡោងទៀ ណោះ អន់ខែ ចឹង ទី ប្រឹ៖ បិកកាតយ រ៉ាងហៃ រ៉ាងខ្យា ហះកា អន់ដីស អូ ទី អុះ

៣២ ខង យូហាន ពីះ អន់តត់ ប៉ាតោ កា អន់ដីស អន់ ចាក ទ្រង ដាក់ ហះកា អន់ដីស អូ សៀ អើ អុះ។ កាប៉ាច មុត អង់កាន់ ម៉ាលេង លូ មុត អ្នក រ៉ាបៃ អន់ខែ សៀ អើ។ យី៖ អន់ដីស ទី ប័ប សារ ទិ អា កាតាម ហះកា អន់ដីស អូ ទី ប៊ុនពេង ពុត ពៀក សៀ អើ អុះ។

សារ ប៉ាន់ដីប លូ សារ ពូ រ៉ាងហៃ មីរ ប្លែ អង់កាច

៣៣ «ប័រ អន់ដីស សាំយ៉ាង សារ អាញ ចឹង កាប ប៉ាន់ដីប ម៉ោញ ណាវ។ ទី តាំងឡា មីរ ម៉ោញ ដូរ ប្រឹក្ចី មីរ តប តើម អង់កាច។ អើ ប្រឹក្ចី រ៉ាប៊ិង ជុំ មីរ លូ ប្រឹក្ចី ចារ រ៉ុត ប្លែ ដេល។ កេះណោះ អើ ប្រឹក្ចី បើក ជៀរ ម៉ោញ។ ឡែង ឡឹង ណោះ អើ អន់ ពូ រ៉ាងហៃ ជែក។ កេះណោះ អើ ចាក ឡា ប៉ាក់ ចាំងហាយុត។

៣៤ ប៉ាក់ ទីល ចុន ប្លែ អង់កាច ទុំ កេះ អើ ប្រើ មុត ទុច អើ ឡា ប៉ាក់ មុត រ៉ាងហៃ មីរ ណោះ ភៀ អ្នក ចានែក ម៉ះ អើ។

៣៥ ហះកា ម្នាក់ បក់ រ៉ាំងហៃ ម៉ែរ អែរ ណោះ ប៉ាណាំ គ្រប រ៉ុប ម្នាក់ ទុច អែរ ណោះ ពូ ពីត ម៉ោញ ដូរ ម៉ោញ ណារ៉ូ ពូ ប៉ាន់តោ ម៉ោញ ដូរ ណារ៉ូ ពូ ហ៊ីរ លូ អំហ្គោ។

៣៦ តាំងឡា ម៉ែរ ប្រើ ទុច អែរ អន់ទៀត អៀង ដូរ ឡាំ ណារ៉ូ ហះកា ម្នាក់ បក់ រ៉ាំងហៃ ម៉ែរ អែរ ណោះ ប៉ាណាំ គ្រប ប្រឹក កា ម្នាក់ ទុច អែរ ណោះ និះទៅ ណារ៉ូ។

៣៧ ប៉ាក់ អន់តីត តាំងឡា ម៉ែរ ប្រើ គន កាម៉ាក់ អែរ ទៅ ឡុត ឡាំ ប៉ាក់ ម្នាក់ បក់ រ៉ាំងហៃ ម៉ែរ អែរ ណោះ ខង អែរ យីត ជា ពូ ចឹង អៀល ក្នុង ហង កា គន អែរ ណោះ។

៣៨ ហះកា ម្នាក់ បក់ ក្បាក់ រ៉ាំងហៃ ម៉ែរ ណោះ ផះ អន់ខែ ប៊ីប គន កាម៉ាក់ អែរ ពីះ អន់ខែ កាប លូ គ្រប អន់ខែ ជា "បក់ អា ហង ចឹង អៀក ប៉ាដក់ ប៉ាជៀ ម៉ែរ អា ! ពិ ពិន ប៉ាន់តោ អ្នាត អែរ ម៉ាក់ ចឹង ទី ម៉ែរ អា កា ពិន"។

៣៩ អន់ខែ កា រ៉ុប គន កាម៉ាក់ តាំងឡា ម៉ែរ ណោះ ទុង អូស អៀក ឡាំ ប៉ាក់ ហះ អន់ទ្រីល ម៉ែរ ប្លែ អង់កាច ណោះ ហង កេះណោះ ប៉ាន់តោ អែរ។

៤០ ទីល នីណោះ ប៉ាក់ តាំងឡា ម៉ែរ ឡាំ អែរ ទៅ ឡុត នីចម អែរ ចឹង ប្រឹក កា ម្នាក់ បក់ រ៉ាំងហៃ ម៉ែរ អែរ ណោះ ?»

៤១ ម្នាក់ ម៉ែត ក្រាក់ វ៉ាមះ ប្រ្លះ តើល ជា «អែរ ចឹង ប៉ាន់តោ អ្នាត ម្នាក់ ប៉ាអៀប ខុយ ណោះ អូ តា ប៉ាប តាប៉ុន អុះ។ កេះណោះ អែរ ចឹង ប្រើ ពូ អន់ទៀត ណារ៉ូ រ៉ាំងហៃ ជែក ម៉ែរ ណោះ យី អែរ ចឹង ណារ៉ាំង ប៉ាណូស ចំ ឡាក់ ដាក់ ត្រង់ ចឹង ជែក ចានែក ប្លែ អង់កាច អន់ កា អែរ ប៉ាក់ ប្លែ អង់កាច ទុំ ទៀ»។

៤២ យីស៊ូ តើល អន់ខែ ជា «អន់ដីស អូ យើយ អាន ប សារ កាប កាណុង ជាប់ ប៉ានីរ ប្រ្លះ ផោះ អំហ្គោ ម្នាក់ វ៉ាគីយ ហ៊ី ហ៊ីរ អ្នាត កិញអៀ អា កេះ អំហ្គោ សាំខាន់ ឡឹង ពូ។ S ប្រ្លះ ប៊ិកកាតយ័ ប្រឹក សារ កេង ខាក់ អា ប្រឹក អន់ ប៉ាណូស ពិន ហៃ ញម ខាក់ *។

៤៣ ទីល នីណោះ អាញ រះ កា អន់ដីស ប្រ្លះ ប៊ិកកាតយ័ ចឹង អ្នាត អូ រ៉ាំងហៃ រ៉ាំងខ្យា អន់ដីស ហង។ អែរ ចឹង រ៉ាំងហៃ សុនសាត អន់ទៀត ណារ៉ូ ឡាក់ ចឹង ប្រឹក ត្រត់ លូ សារ អែរ រ៉ាំងហៃ រ៉ាំង ខ្យា។

៤៤ ញី ឡី ត្រត់ ពីង អំហ្គោ ណោះ ប៉ាណូស ណោះ ចឹង ឡាកា ឡាកាច់ ខូច ខាច ខាក់ ឡុត ហះ កា ជា អំហ្គោ ឡី ត្រត់ ពីង ប៉ាណូស ចំ អំហ្គោ ចឹង ក្លាញ តោ ឡុត»។

៤៥ ម្នាក់ ម៉ែត ក្រាក់ វ៉ាមះ ប្រ្លះ លូ ម្នាក់ ជាវ៉ាស៊ី កាតាំង យីស៊ូ កាប ប៉ាន់ដីប នីណោះ អន់ខែ អូ អន់តត់ ជា អែរ កាប កា អន់ខែ ហង។

៤៦ អន់ខែ យីត ណារ៉ាំង ទ្រង រ៉ុប យីស៊ូ ហះកា អន់ខែ អៀត កា កាំឡាំង អៀង ខង កាំឡាំង អៀង សៀ ជា យីស៊ូ កា វ៉ាគីយ ប្រ្លះ តាទីច។

២២

សារ ប៉ាន់ដីប ឡឹង សាដាច់ ទ្រៀម ប៉ាញសង់

១ យីស៊ូ កាប ប៉ាន់ដីប កា អន់ខែ ម៉ោញ ទុង ណារ៉ូ ជា

S ២១:៤២ ២១:៤២ សារ អា យីស៊ូ កាប ញៀប ឡឹង ឡាកា អែរ ទៅ ឡាក់ អំហ្គោ ដាក់ ណោះ។ * ២១:៤២ ២១:៤២ សារ អា ឡាច់ ឡឹង ជាប់ អញស៊ី ប៉ានេ ប្រ្លះ (ទំនុក/តម្កើង) ១១៨:២២។

២ «សារ រាំងហៃ រាំងខ្យា ម៉ែ បង្រៀម បិកកាតយ័ រៀប ឡាក់ កា សារ សាដាច់ ម៉ោញ ដូរ ផេះ ទ្រៀម ប៉ាញសង់ គន កាម៉ាក អើ។

៣ អើ ប្រើ ម្នាក់ ទុច ឡាក់ ជៀក ម្នាក់ អំហ្វិយ ឡាក់ អើ ទី រ៉ះ ពេ ឡាក់ ប៉ាញសង់ ហះកា អន់ខែ អូ ចែ ឡាក់ អុះ។

៤ កេះណោះ អើ ប្រើ ម្នាក់ ទុច អន់ខែ ឡាក់ ណារ៉ូ លូ អន់តត់ រ៉ះ ជា "ហត់ អន់ដីស រ៉ះ កា ម្នាក់ អំ ហ្វិយ ជា ពូ កោះ រ៉ក់ ដាក់ តីស តង់ កេះ។។ សាណា សាណាត កា ពូ ទ្រៀម កេះ។ ដេល ចុ ឡាក់ អែត ឡាក់ សា កិញអៀ ហង់"។

៥ ហះកា ពូ អូ រ៉នរ៉ាយ កា ណោះ អុះ បក់ អន់ដា ឡាក់ ម៉ិរ បក់ អន់ដា ចាក ណាំង សា។

៦ បក់ អន់ដា រ៉ុប ពីត ម្នាក់ ទុច អើ ណោះ ប្រើ បាប បក់ អន់ដា រ៉ុប ប៉ាន់តោ ម្នាក់ ទុច ណោះ ដេល។

៧ ផេះ សាដាច់ អុះ អន់តត់ ពូ ប្រើ កា ទុច អើ នីណោះ អើ អីក ខាក់ ប្រើ តាហាន ឡាក់ ប៉ាន់តោ ម្នាក់ ប្រើ កា ទុច អើ ណោះ ទីប សុះ ចាំឡាយ ហី ក្រាន ស្រុក តេះ ពូ ណោះ ទី ថ្មី។

៨ កេះណោះ អើ រ៉ះ កា ម្នាក់ ទុច ជា "អាញ ទ្រៀម កាន ប៉ាញសង់ អា កេះ ទី កេះ ហះកា ម្នាក់ អំ ហ្វិយ ទីណោះ អូ យី ចឹង អន់ ឡាក់ ប៉ាញសង់ អុះ។

៩ ទីល នីណោះ ហត់ អន់ដីស ចាក ណាំង ប៉ាណូស រទ្រង់ ប៉ាត់ ពៀ កាតាម ជៀក អន់ខែ ឡាក់ អែត ឡាក់ សា ប៉ាក់ អា"។

១០ កេះណោះ ម្នាក់ ទុច ប៉ាណាំង គូប ចាក ណាំង ប៉ាណូស រទ្រង់ អន់ខែ ជៀក ឡាក់ ទីប ប៉ាណូស ដាក់ ទីប ប៉ាណូស អូ ដាក់។ ពីង ចារ ប៉ាញសង់ ណោះ កា ទី អំហ្វិយ ប៉ាញ ក្លិប ហង់។

១១ សាដាច់ ម្នាក់ ហៃ អំហ្វិយ កាណុង ចារ ប៉ាញសង់ អើ ប៉ប អំហ្វិយ ម៉ោញ ដូរ កាសិប ពៀត ខោ អាវ អូ ត្រក់ លូ គុន ពូ ប៉ាញសង់។

១២ អើ អំបញ្ច លូ ប៉ាណូស ណោះ ជា "អី មន ! ញ៉ា ត្រក់ អីស អូ កាសិប ពៀត ខោ អាវ គុន ពូ ប៉ាញសង់ ?" កាម៉ាក ណោះ ចឹង កាប នីចម កា អូ អុះ។

១៣ សាដាច់ រ៉ះ កា ម្នាក់ ទុច ជា "ហត់ អន់ដីស រ៉ុប កត់ ជង តី ប៉ាណូស អា ក្នុង រ៉ិត អន់ តែង ឡើង ពីង ចារ ម៉ាម៉ាំង ឡាក់ ចារ ពូ ញ៉ា តាំងអីះ លូ រ៉ាំងតែត សាណាញ តោ ពិ"។

១៤ កេះណោះ យីស៊ូ រ៉ះ ណារ៉ូ ជា «បង្រៀម បិកកាតយ័ អើ ប៉ាណូស អៀង ដូរ ហះកា អើ រើស អ្ស ក់ ទី ចំលួន បើត ដូរ»។

សារ ម្នាក់ ផារ៉ាស៊ី លូ សាខូស៊ី ណាំង សារ លូ យីស៊ូ

១៥ ឡើង ឡើង ណោះ ម្នាក់ ផារ៉ាស៊ី ពីកសា គូប សោប ណាំង ទ្រង់ ភៀ ប្រើ អន់ យីស៊ូ កាប យច។

១៦ កេះណោះ អន់ខែ ប្រើ ម្នាក់ សីះ អន់ខែ លូ ម្នាក់ គន សោ សាដាច់ ហេរត * ឡាក់ ប៉ាក់ ចារ យី ស៊ូ។ កេះណោះ អន់ខែ តាប្រើ កាប ដាក់ ជា «ណែយូ ! ញីន អូ ជា អីស ប៉ាណូស ដាក់ ត្រង់ ខា ក់ យី អីស ប៉ាំងហៀន ពួយ សារ បង្រៀម ដាក់ ត្រង់ តាទីច អីស អូ អ្ស កា ពៀ អុះ អូ យីត ជា បក់ តីស លើ បក់ ទី។

១៧ ទីល នីណោះ ប៉រ អីស យីត ហៃ កា ញីន នីចម ចាបាប បង្រៀម អន់ ប ពិន សឹង រ៉ាបៃ កា សា ដាច់ តីស រ៉ុម ណោះ ?»

១៨ យីស៊ូ អូ អន់តត់ ឡើង ពុត ពៀក អូ ដាក់ ម៉ះ អន់ខែ ណោះ បះ អើ កាប ជា «អី ប៉ាណូស តាក់ អំប្រើ ដាក់ ! ញ៉ា ត្រក់ អន់ដីស ណាំង សារ លូ អាញ នីអៀ ?

* ២២:១៦ ២២:១៦ ថាម៉ាដា ម្នាក់ ផារ៉ាស៊ី លូ ម្នាក់ គន សោ សាដាច់ ហេរត អូ ត្រក់ លូ គូប សោប អុះ។

១៩ ប្តី៖ អន់ អាញ ហែៗ លៀន កាក់ អន់ដីស ចឹង សឹង វ៉ាបៃ ណោះ»។ អន់ខែ អ្នក លៀន ម៉ោញ កាក់ អន់ កា អើ ហែ។

២០ យីស៊ូ អប់ញ អន់ខែ ជា «ហ្នឹប ញើ សិច ញើ ពីង កាក់ អា?»

២១ អន់ខែ តើល ជា «ហ្នឹប លូ សិច សាដាច់ តីស រ៉ូម»។ យីស៊ូ កាប លូ ពូ ជា «ទីល នីណោះ កា ណាគី ញ៉ា ឡាក់ វ៉ាស ម៉ែ សាដាច់ រ៉ូម មប កា សាដាច់ រ៉ូម ទៅ ពិ ហះកា កាណាគី ញ៉ា ឡាក់ ម៉ែ ប្រ្រៈ មប កា ប្រ្រៈ ទៅ ដេល»។

២២ អន់ខែ ញម ខាក់ កា យីស៊ូ តើល នីណោះ កេះណោះ អន់ខែ ប៉ាណាំ គូប ចាក ឡាច់ ឡឹង អើ ហង។

២៣ ដាវ ណោះ ទៅ ទី ម្នុត សាខុស៊ី ពីះ កាកាប លូ យីស៊ូ ដេល។ កាំឡាំង ម្នុត សាខុស៊ី អូ សៀ ជា ប៉ាណូស តៅ កេះ អូ រីស សីត ណារ៉ូ អុះ។ អន់ខែ អប់ញ យីស៊ូ ជា

២៤ «ណែយូ រតី ម៉ូសេ ទី រ៉ះ ជា ជា កាម៉ាក់ ចំ ទី កាម៉ាញ កេះ ហះកា បើ តាន់ ទី គន កេះណោះ អើ តៅ កាម៉ាញ អើ ណោះ ត្រគ់ អន់ កា អុះ អើ ឡុត ភៀ បាំងកើត គន តូ ផ្លង់ វ៉ាច់ អន់ កា ម៉ី ។»

២៥ ជា កាណុង ស្រុក ញីន ទី អុះ ម៉ី កាម៉ាក់ តាំបើះ ដូវ ម៉ី ឡោង ទ្រៀ អើ ទី កាម៉ាញ កេះណោះ អើ តៅ បើ តាន់ ទី គន។ កាម៉ាញ អើ ណោះ អន់ អុះ អើ ទី ម៉ោញ ទី អើ ណារ៉ូ។

២៦ កេះណោះ អុះ អើ ទី ម៉ោញ ណោះ កា តៅ និះទៅ ដេល លើយ ទីល អុះ ទី ត្រោ។ អន់ខែ ទិខុ ស៊ុត កា ទី កាម៉ាញ អើ ណោះ និះទៅ ដេល កេះណោះ តៅ អូ ទី គន និះទៅ ហង។

២៧ ប៉ាក់ អន់តីត អង់កាន់ ណោះ តៅ និះទៅ ដេល។

២៨ ប៉ាក់ ទីល ដាវ ប៉ាណូស រីស សីត ទៀ អង់កាន់ ណោះ ចឹង ទី កា បក់ អើ ចំ ខង អុះ ម៉ី អន់ ខែ ទី តាំបើះ ដូវ ស៊ុត កា ទី អើ ទិខុ នីណោះ?»

២៩ ណោះ យីស៊ូ តើល អន់ខែ ជា «អន់ដីស យីត ណោះ យច កេះ ខង អន់ដីស អូ ហ្លង់ សារ កាណុង ផាប់ ប៉ានី ប្រ្រៈ លូ អន់ដីស អូ អន់ហ្គាល់ សារ អំវាញ អើញ ម៉ែ ប្រ្រៈ បិកកាតយ័ អុះ។

៣០ ប៉ាណូស តៅ ប៉ាក់ ទីល ដាវ អន់ខែ រីស សីត ទៀ អន់ខែ អូ អូ ទី ត្រោ ទី កាម៉ាញ ណារ៉ូ អុះ យី ចឹង អ្នែ ឡាក់ កា ម្នុត បិយ ប្រ្រៈ អ្នែ ពីង ប្លែង តោ ដេល។

៣១ ប្រ្រៈ បិកកាតយ័ ទី រ៉ះ កា អន់ដីស កេះ ឡឹង សារ ប៉ាណូស តៅ ចឹង រីស សីត ណារ៉ូ ញ៉ា អន់ដីស អូ ទី អាន ប សារ អើ រ៉ះ ណោះ?

៣២ «អាញ អា ប្រ្រៈ ឡាក់ រ៉ាំងហែ អាប្រ្រាហាំ លូ អ៊ីសាក់ លូ យ៉ាកុប»។ ប្រ្រៈ បិកកាតយ័ អូ ត្រគ់ ប្រ្រៈ ឡាក់ រ៉ាំងហែ ប៉ាទ្រូ អុះ យី ប្រ្រៈ រ៉ាំងហែ ប៉ាណូស រីស»។

៣៣ ផះ ម្នុត ប៉ាសុន កាតាំង សារ យីស៊ូ បាំងហៀន នីណោះ អន់ខែ ញម ខាក់។

៣៤ ផះ ណោះ ម្នុត ផាវ៉ាស៊ី ប៉ាណាំ គូប ឡាក់ ប៉ាក់ ចារ យីស៊ូ ខង អន់ខែ កាតាំង ពូ ជា យីស៊ូ ប្រគី អន់ កា ម្នុត សាខុស៊ី អូ អូ ចឹង កាប នីចម ៩។

៣៥ កាណុង កាំឡាំង អន់ខែ ណោះ ទី ប៉ាណូស ម៉ោញ ដូវ ឡាក់ អូ ចាបាប់ កេង អើ ម៉ុត អប់ញ សាក់ លុង យីស៊ូ ជា

៣៦ «ណែយូ! កាណុង ចាបាប់ ទិណោះ ទី ចាបាប់ អើ ចំ ឡាក់ សាំខាន់ ឡឹង ពូ កាខាក់?»

៣៧ យីស៊ូ រ៉ះ ជា «ត្រគ់ បិច ចៃ កា ប្រ្រៈ បិកកាតយ័ ឡាក់ ប្រ្រៈ ម៉ែ អន់ដីស ទី ពុត ទី ពៀក ទីប ប៉ាងាតី ប៉ាលឹង ទីប ឡាកោ បាំងឡេ»។

† ២២:២៤ ២២:២៤ ប័រ ហែ សារ អន់ ចាបាប់ លីក ទី ពៀរ (ចោទិយ/កថា) ២៥:៥-១០។ ‡ ២២:៣២ ២២:៣២ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមន៍) ៣:៦។ § ២២:៣៤ ២២:៣៤ ម្នុត ផាវ៉ាស៊ី អូ ណីស កា ម្នុត សាខុស៊ី អុះ។ * ២២:៣៧ ២២:៣៧ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លីក ទី ពៀរ (ចោទិយ/កថា) ៦:៥។

៣៨ ណោះ ហង ចាបាប់ ឡាក់ សាំខាន់ ឡើង ពូ កាខាក់។

៣៩ កាប៉ាច់ ចាបាប់ ទី ញៀរ កា សាំខាន់ និះទៅ ដេល "ត្រក់ បិច ចែ កា ពូ ឡើង តែង ឡាក់ កា បិច ចែ កា ឡាកោ អន់ដីស ទៅ ដេល"។

៤០ ទី ចាបាប់ កាណុង ផាប់ ប៉ានីរ ប្រ្រៈ លូ សារ មូត វ៉ាគីយ ប្រ្រៈ ទី រ៉ះ កា ត្រក់ លូ ចាបាប់ ទី ញៀរ អា ដេល»។

៤១ ផៈ មូត ផាវ៉ាស៊ី អ្នែ ប៉ាតុំ គូប សោប យីស៊ូ អំបញ្ច អន់ខែ ផា

៤២ «តាម អន់ដីស អ្នែ បក់ ប្រ្រៈ រឿស អន់ ប្រ្រៈ សាដាច់ ណោះ ញៀ រក់ បិក អ៊ែ អន់ខែ តើល ផា «សាដាច់ ដាវីត»។

៤៣ អ៊ែ អំបញ្ច អន់ខែ ណារ៉ូ ផា «ផា សាដាច់ ដាវីត ឡាក់ រក់ បិក អ៊ែ ទីល នីណោះ ញៀ ត្រក់ សា ដាច់ ដាវីត អ៊ែ បក់ ណោះ ផា ពី តាំងឡា នីណោះ? យី អ៊ែ កាប ពូយ ប៉ាងាត់ ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ផា:

៤៤ "ប្រ្រៈ បិកកាតយី កាប លូ ពី តាំងឡា អាញ ផា

'ហត់ អ្នែ ពឹង ចារ អំបញ្ច តែង សាម៉ា អាញ ក្បាក់ អាញ ចឹង ពិត តាមីរ អីស អន់ អ្នែ អន់តេះ តាំងប៉ាង ជុង អីស' "។

៤៥ ផា សាដាច់ ដាវីត អ៊ែ បក់ ប្រ្រៈ រឿស អន់ ប្រ្រៈ សាដាច់ ណោះ ផា ពី តាំងឡា កេះ នីអៀ ញៀ ត្រក់ ពូ ផា សាដាច់ ដាវីត ឡាក់ រក់ បិក អ៊ែ នីណោះ?»

៤៦ អូ ទី ញៀ អ្នែ តើល យីស៊ូ អុះ យី: ម៉ោញ នីរ កា ពូ អូ អូ ដេល។ គិត ណោះ ហង អូ ទី ញៀ ខឹង អំបញ្ច អ៊ែ ណារ៉ូ កេះ។

២៣

សារ យីស៊ូ កាប បាំងអាល មូត ផាវ៉ាស៊ី

១ ឡើង ឡើង ណោះ យីស៊ូ រ៉ះ កា មូត ប៉ាសុន លូ កា មូត សី: អ៊ែ ផា

២ «មូត ណោយូ លូ មូត ផាវ៉ាស៊ី អន់ខែ អ្នែ បាំងហៀន ចាបាប់ ប្រ្រៈ ឡាក់ កា ម៉ូសេ សើត ពែ ដេល។

៣ ទីល នីណោះ គ្រីប សារ ញៀ កាណុង ផាប់ ប៉ានីរ ប្រ្រៈ ឡាក់ អន់ខែ ទី បាំងហៀន អន់ដីស ណោះ ហត់ សាំយ៉ាង លូ ប្រ្រៈ ពូយ ពី។ ហះកា សារ អន់ខែ ប្រ្រៈ អន់ដីស ដៃ ប្រ្រៈ ពូយ ខង អន់ខែ អូ ប្រ្រៈ ពូយ សារ បាំងហៀន ណោះ អុះ។

៤ អន់ខែ ណោះ បាំងកើត ចាបាប់ ញៀក យីប ញៀប ឡាក់ កា កាណាត់ ក្លាំង កាខាក់ ចែក ពឹង កា ពែង ពូ ហះកា អន់ខែ ទៅ អូ ទី កាន់តើស លូ សាខែង តី សាំ។

៥ ទី ងារ អន់ខែ ប្រ្រៈ ណោះ ក្រាន់ អន់ កា ប៉ាណូស បំប៉។ អន់ខែ ប្រ្រៈ ទឹង សាំរ៉ាប់ ចែក ខ ចា បាប់ ប្រ្រៈ ហ៊ែង តិស ៗ លូ ប្រ្រៈ ជៀយ អាវ ហ៊ែង អ៊ឹង ៗ*។

៦ ផា អ្នែ ប៉ាត់ ចារ អែត សង់ សា ណាំង ដឹង ចារ ក្រាត់ បក់ កានីត លីន ឡើង ពូ។ ផា អ្នែ ពឹង រោង ណាំង ដឹង ចារ ដាក់ សាំ លីន ឡើង ពូ ដេល។

៧ អន់ខែ អា បិច ដឹង កា ប៉ាណូស រតាឡាត កា រុប សាំប្រ្រៈ អន់ខែ លូ បិច កា ពូ អ៊ែ អន់ខែ ផា ណោយូ។

† ២២:៣៩ ២២:៣៩ សារ អា ឡាច់ ឡើង ចាបាប់ មូត លើ (លេវីនីយ) ១៩:១៨។ ‡ ២២:៤៤ ២២:៤៤ សារ អា ឡាច់ ឡើង ផាប់ អញស៊ី ប៉ានេ ប្រ្រៈ (ទំនុក/តម្កើង) ១១០:១។ * ២៣:៥ ២៣:៥ បំរហែ សារ អន់ ចាបាប់ លឹក ទី ញៀរ (ចោទិយ/កថា) ៦:៨; ១១:១៨; ចំលួន ប៉ាសុន (ជន/គណនា) ១៥:៣៨-៣៩។

៨ កាប៉ាច់អន់ដីស ដៃអន់ ពូ អើ ជា ណែយូ ដៃ ខង អន់ដីស ទី ណែយូ ដឹង ម៉ោញ ដូរ អន់ដីស ទិឌូ អា ស៊ីត កា អុះ មី លូ គូប សោប ដេល។

៩ អន់ដីស ដៃ អើ ពី កា ប៉ាណូស ពៀ ពីង អង់កក់ តេះ អា ខង អន់ដីស ទី ពី ដឹង ម៉ោញ ដូរ ឡាក់ អ្នែ ពីង ប្លែង តោ។

១០ ដៃ អន់ ពូ អើ អន់ដីស ជា ពី តាំងឡា ខង អន់ដីស ទី ពី តាំងឡា ដឹង ម៉ោញ ដូរ យី សាដាច់ បក់ ប្រ្លឹះ រើស។

១១ កាណាង កាំឡាំង អន់ដីស អា ពៀ ប្រ័ត័ តីស ឡឹង ពូ អើ ណោះ ត្រក់ ប្រ័ត័ ទុច អន់ដីស។

១២ ពៀ ប៉ានេ ឡាកោ ទៅ ប៉ាណូស ណោះ ប្រ្លឹះ ចឹង សាតោះ ហះកា ពៀ ប៉ាន់ចិ ពុត ណោះ ប្រ្លឹះ ចឹង តាត់ អំប៉ោក។

១៣-១៤ «អី មូត ណែយូ បាំងហៀន ចាបាប់ លូ មូត ជាវ៉ាស៊ី! អន់ដីស ឡាក់ ប៉ាណូស តាត់ អំប្រ័ត័ ដាក់ អន់ដីស ចឹង ឡាក់បាក តាទីច ហង ខង អន់ដីស កាន់ទឹង ទ្រង អូ អន់ ពូ ម៉ុត អន់ ប្រ្លឹះ បិក កាតយ័ រាំងហៃ រាំងឡា អុះ។ អូ ត្រក់ ដឹង អន់ដីស អូ ចៃ ម៉ុត អុះ យី អន់ដីស ត្រាត់ បក់ បិច ម៉ុត អូ អន់ ម៉ុត ដេល។ †

១៥ អី មូត ណែយូ បាំងហៀន ចាបាប់ លូ មូត ជាវ៉ាស៊ី! អន់ដីស ឡាក់ ប៉ាណូស តាត់ អំប្រ័ត័ ដាក់ អន់ដីស ចឹង ឡាក់បាក តាទីច ហង ខង អន់ដីស ចាក រទ្រង អូ ជា កា ទ្រង ទៀក លើ ទ្រង គោក ភៀ ណាំង ជៀក ដឹង ប៉ាណូស ម៉ុត តែង អន់ដីស អ្យាង បើត អន់ ទី គិត ម៉ោញ ដូរ ដេល។ ប៉ាក់ ទី ពូ ម៉ុត កេះ អន់ដីស ចឹង ប្រ័ត័ អន់ កា អន់ខែ អូ ដាក់ ក្លា ឡឹង អន់ដីស ណារ៉ូ។

១៦ «អី មូត ណាំង ម៉ាម៉ាំង ម៉ាត់! អន់ដីស ចឹង ឡាក់បាក តាទីច ហង ខង អន់ដីស កាប ជា ពៀ ម៉ត់ អើ សិច រាំង វ៉ាម៉ះ សារ អើ ម៉ត់ ណោះ អូ ទី ខា ញ៉ា អុះ ហះកា ជា ម៉ត់ អើ ម៉ាស កាណាង រាំង វ៉ាម៉ះ ណោះ ចឹង ទី ខា។ ‡

១៧ អី ប៉ាណូស ម៉ាម៉ាំង ម៉ាត់ ប៉ាណូស កាតូល! នីចម ម៉ាស លូ រាំង វ៉ាម៉ះ ឡាក់ ប្រ័ត័ អន់ កា ម៉ាស កើត កាណាត័ ដាក់ សាំរ៉ាប់ ប្រ្លឹះ ណោះ អើ ចំ សាំខាន់ ឡឹង ពូ?

១៨ អន់ដីស កាប ណារ៉ូ ជា ពៀ ម៉ត់ អើ អន់ហ្នឹង ចារ ពុះ កាណាត័ វ៉ាម៉ះ ប្រ្លឹះ សារ ម៉ត់ ណោះ អូ ទី ខា ញ៉ា អុះ ហះកា ជា ម៉ត់ អើ កាណាត័ ពូ ពុះ វ៉ាម៉ះ អន់ កា ប្រ្លឹះ ពីង អន់ហ្នឹង ណោះ ចឹង ទី ខា។

១៩ អី ប៉ាណូស ម៉ាម៉ាំង ម៉ាត់! នីចម កាណាត័ ពូ វ៉ាម៉ះ ពីង អន់ហ្នឹង អន់ កា ប្រ្លឹះ លូ អន់ហ្នឹង ឡាក់ ប្រ័ត័ អន់ កា កាណាត័ វ៉ាម៉ះ ណោះ កើត ដាក់ សាំរ៉ាប់ ប្រ្លឹះ អើ ចំ សាំខាន់ ឡឹង ពូ?

២០ បក់ ម៉ត់ អើ អន់ហ្នឹង ប្រ័ត័ ជាញ៉ាន អើ ចឹង ទី ទីប អន់ហ្នឹង ទីប កាណាត័ ញ៉ា ពូ ពុះ វ៉ាម៉ះ ពីង អន់ហ្នឹង ណោះ ប្រ័ត័ ជាញ៉ាន ដេល។

២១ ពៀ ម៉ត់ អើ រាំង វ៉ាម៉ះ ប្រ័ត័ ជាញ៉ាន ប៉ាណូស ណោះ ចឹង ទី ទីប រាំង វ៉ាម៉ះ ទី ទីប ប្រ្លឹះ បិក កាតយ័ ឡាក់ អ្នែ ពីង រាំង វ៉ាម៉ះ ណោះ ដេល។

២២ ពៀ ម៉ត់ អើ ប្លែង អ្យក់ ប្រ័ត័ ជាញ៉ាន ប៉ាណូស ណោះ ចឹង ទី ត្រេ អង់អ្នែ ម៉ះ ប្រ្លឹះ បិក កាតយ័ លូ ទី ទីប តាំងឡា អង់អ្នែ ពីង ត្រេ ណោះ ប្រ័ត័ ជាញ៉ាន ដេល។

២៣ «អី មូត ណែយូ បាំងហៀន ចាបាប់ លូ មូត ជាវ៉ាស៊ី! អន់ដីស ឡាក់ ប៉ាណូស តាត់ អំប្រ័ត័ ដាក់ អន់ដីស ចឹង ឡាក់បាក តាទីច ហង អន់ដីស អ្យក់ ជីវ ក្លឹង លូ អាច លូ អង់អម ១០ ចានៃក

† ២៣:១៣-១៤ ២៣:១៣-១៤ ហ្នា ពូ ប្រាត់ លូ តី ម៉ោញ ចំលួន ធម្ម ប៉ានីវ ជាះ អី មូត ណែយូ បាំងហៀន ចាបាប់ លូ មូត ជាវ៉ាស៊ី! អន់ដីស ឡាក់ ប៉ាណូស ពួង ប្លាច អន់ដីស ចឹង ឡាក់បាក តាទីច ហង ខង អន់ដីស ខុ លោប អ្យក់ វ៉ាស អំប៉ាស ម៉ះ មូត អន់ត្រា អន់ទ្រះ លូ តាំប្រ័ត័ ម៉ន់ ទុញៗ ខាក់។ អន់ដីស ចឹង ត្រក់ ម៉ុត ក្លាំង លីន ឡឹង ពូ។ ‡ ២៣:១៦ ២៣:១៦ មូត ជាវ៉ាស៊ី កាប នីណោះ ឡាក់ កា អន់ខែ ណាំង ទ្រង ភៀ ចឹង អូ ម៉ត់ តាំពួង។

អ្នក ម៉ោញ ចានែក ទៀន កា ប្រ្រឹះ។ ៩ ហះកា អន់ដីស អ្នក ចាបាប់ ឡាក់ សាំខាន់ ហ្និត ឡាក់ កា សារ តាត់សុន ដាក់ ត្រង់ លូ សារ តាបាប តាប៉ុន លូ សារ សៀ ប្រ្រឹះ។ ចាបាប់ ទិ អា ហង អន់ ដីស ត្រក់ ប្រឹក ព្វយ ខ អន់ទៀតៗ ណោះ កា អូ ត្រក់ អ្នក ដេល។

២៤ សារ អន់ដីស ប្រឹក ណោះ ពៀប ឡាក់ កា អ្នក ឡាច់ តាកាច់ ឡើង ទៀក អន់ដីស អែត ហះ កា អន់ដីស ឡាវ៉ាន់ កាប៉ូរ * ទីប កាតុ ឡូត។ អន់ដីស អា ឡាក់ កា ម្នួត ណាំផា ម៉ាម៉ាង ម៉ាត់។

២៥ «អី ម្នួត ណែយូ ប៉ាងហៀន ចាបាប់ លូ ម្នួត ផាវ៉ាស៊ី! អន់ដីស ឡាក់ ប៉ាណូស តាត់ អំប្រឹក ដាក់ អន់ដីស ចឹង ឡាបាក តាទីច ហង ខង អន់ដីស វ៉ាវ ចក លូ អង់គៀន ដឹង តែង ឡើង ហះកា សាណា តែង កាណុង អន់ដីស ទី ញុន កា សារ អន់តុង វ៉ាត លូ សារ ខ្លាម។

២៦ អី ម្នួត ផាវ៉ាស៊ី ម៉ាម៉ាង ម៉ាត់ អន់ដីស ត្រក់ ប៉ុនពែង ពុត ពៀក អន់ ដាក់ ហិ ពៀប ឡាក់ កា វ៉ាវ ចក លូ អង់គៀន តែង កាណុង អន់ ដាក់ ដេល ណោះ កាណាត់ ញ៉ា ឡាក់ តែង ឡើង ចឹង ដាក់ ហង។

២៧ «អី ម្នួត ណែយូ ប៉ាងហៀន ចាបាប់ លូ ម្នួត ផាវ៉ាស៊ី! អន់ដីស ឡាក់ ប៉ាណូស តាត់ អំប្រឹក ដាក់ អន់ដីស ចឹង ឡាបាក តាទីច ហង ខង អន់ដីស ឡាក់ កា ឡោង ប៉ាទ្រូ ពូ ឡាប អំប៊ុរ បាក ហៃ តែង ឡើង ប៉ប ឡាក់ ដាក់ ឡាយ៉ាម ហះកា តែង កាណុង ទី ដឹង កាន់តឹង លូ កាំបាច់ កាំបិច ប៉ាទ្រូ គ្រឹប នែវ។

២៨ អន់ដីស អា កា និះទៅ ដេល ហៃ តែង ឡើង ឡាក់ កា ប៉ាណូស ដាក់ ត្រង់ តាទីច ហះកា កាណុង ពុត ពៀក អន់ដីស ប៉ាញ៉ា ដឹង កា សារ អូ ដាក់ លូ សារ យច ចាបាប់ គ្រឹប នែវ។

២៩ «អី ម្នួត ណែយូ ប៉ាងហៀន ចាបាប់ លូ ម្នួត ផាវ៉ាស៊ី! អន់ដីស ឡាក់ ប៉ាណូស តាត់ អំប្រឹក ដាក់ អន់ដីស ចឹង ឡាបាក តាទីច ហង ខង អន់ដីស ប៉ាយ៉ាម រ៉ុង រ៉ុង សាំវ៉ាប តប់ ប៉ាទ្រូ វ៉ាគីយ ប្រ្រឹះ លូ ប៉ាណូស ដាក់ ត្រង់ ឡើង សើត ពែ អន់ ដាក់ ឡាយ៉ាម។

៣០ អន់ដីស កាប ផា "ផា ញីន តានី អ្នែ អន់ខូ លូ វ៉ាងហារ វ៉ាត យ៉ាត់ សើត ពែ ញីន អូ វែវ អុះ កាណុង សារ ប៉ាន់តោ ម្នួត វ៉ាគីយ ប្រ្រឹះ ណោះ"។

៣១ អន់ដីស កាប នីណោះ យី ទី ណី ផា អន់ដីស ច្រោម ឡាកោ ទៅ ផា ផូង វ៉ាច់ លូ ម្នួត បក់ ប៉ាន់ តោ វ៉ាគីយ ប្រ្រឹះ។

៣២ ទីល នីណោះ ហាត់ អន់ដីស ប្រឹក តាត់ អង់កេះ ងារ ម៉ះ វ៉ាត យ៉ាត់ អន់ដីស ណោះ ពិ។

៣៣ អី ម្នួត ប៉ាញ៉ា ប៉ាច់! អន់ដីស ចឹង ប្រឹក នីចម អន់ យ៉ាវ វ៉ាវ៉ាច់ ឡើង ថូត កាណុង ចារ អុញ ?

៣៤ ណោះ ហង បះ អាញ ចឹង ប្រើ ម្នួត វ៉ាគីយ ប្រ្រឹះ លូ ម្នួត ហ្សាង សាឡាច់ លូ ណែយូ ប៉ាង ហៀន ប៉ានីវ ប្រ្រឹះ ពិះ ប៉ាក់ អន់ដីស ហះកា អន់ដីស ចឹង ព្វយ ប្រឹក បាប កា អន់ខែ ឡើង មៀង ម៉ោញ ឡាក់ ប៉ាក់ មៀង ម៉ោញ។ បក់ អន់ដា អន់ដីស ចឹង ប៉ាន់តោ ប៉ង ពឹង អ៊ឹង គីង បក់ អន់ដា អន់ដីស ចឹង ពិក លូ កាសី ប្លែ ម៉ាត់ កាណុង រោង ចារ ពូ លូម។

៣៥ ពូ ទី ប៉ាន់តោ ប៉ាណូស ដាក់ ត្រង់ ឡើង សើត ពែ ទីល វ៉ាប ដាវ អា អន់ដីស ហង ចឹង ត្រក់ ថូត ទិណោះ ឡើង អេបិល ឡាក់ ប៉ាណូស ដាក់ ត្រង់ លើយ ទីល សាការី គន វ៉ាត ប៉ាវ៉ាគៀ ឡាក់ អន់ដីស ទី ប៉ាន់តោ ពឹង អន់តិក រោង វ៉ាម៉ះ លូ អន់ហ្នឹង ចារ ពុះ កាណាត់ វ៉ាម៉ះ ប្រ្រឹះ។

៣៦ អាញ វ៉ះ កា អន់ដីស តាទីច ផា ថូត ទិណោះ ចឹង ឡា ពឹង វ៉ាងហារ អន់ដីស អា ឡូត។

៩ ២៣:២៣ ២៣:២៣ តាម ចាបាប់ ប្រ្រឹះ សុនសាត អ៊ីស្រាអែល កាណាត់ អន់ខែ ទិណោះ ១០ ចានែក ត្រក់ អ្នក ម៉ោញ ចានែក មប អន់ កា ប្រ្រឹះ បិកកាតយ។ ថាម៉ាដា ពូ អន់ ដឹង ពៀ កែ សាដី តាពែ លូ កាណាត់ ពូ រង។ ប៉រ ហៃ ចាបាប់ ម្នួត លើ (លេវីនីយ) ២៧:៣០-៣៣; ចំលូន ប៉ាសុន (ជន/គណនា) ១៨:២១,២៤; សារ អន់ ចាបាប់ លឹក ទី ពៀវ (ចោទិយ/កថា) ១២:៥-១៩; ១៤:២២-២៩។ * ២៣:២៤ ២៣:២៤ កាប៉ូរ ពៀត គុល «អុត»។

៣៧ «អី ម្ចាស់ កាណាង ម្យ៉ាង យេរូសាឡឹម! អន់ដីស ទី ប៉ាន់តោ ម្ចាស់ វ៉ាគីយ ប្រ្រឹះ លូ អ្សក់ អំ ហ្គោ ហ៊ីរ ប៉ាន់តោ ប៉ាណូស ឡាក់ ប្រ្រឹះ ប្រើ ពីរ ប៉ាក់ អន់ដីស។ អៀង ទង កេះ អាញ ប៊ិច ប៉ាក់ អន់ ដីស ឡាក់ ម៉ែត អ្សរ ក្រុំ គន អើ លូ កាហ្គាប ហះកា អន់ដីស អូ ចៃ អុះ។

៣៨ ទីល នីណោះ ហៃ រោង វ៉ាម៉ះ អន់ដីស អា ចឹង ត្រក់ អ្នក អន់ ឡាក់ វ៉ាគីយ វ៉ាអ៊ីត។

៣៩ អាញ ប៊ិច វ៉ះ កា អន់ដីស គិត អា ប៉ាក់ ម៉ាត់ អន់ដីស ចឹង អូ ប៊ិច អាញ ណាវ ហង លើយ ទីល ដាវ អន់ដីស ចឹង ជា "អន់ ប្រ្រឹះ ប៊ិកកាតយ័ ជិន អន់ សារ ដាក់ កា អ៊ីស ឡាក់ ពីរ ប៉ាតាង អ៊ី"។

២៤

សារ រោង វ៉ាម៉ះ ចឹង វ៉ាយ វ៉ា លូ យីស៊ូ ចឹង ជីវ ណាវ

១ ផះ យីស៊ូ ចាក ឡាច់ ឡឹង រោង វ៉ាម៉ះ ណោះ ម្ចាស់ សីះ ឡាក់ ប៉ាក់ ចារ អើ លូ សាំប្លោ តាំបាង ប្រើ អើ ហៃ ទី ហ៊ី កាណាង ចារ រោង វ៉ាម៉ះ ណោះ។

២ យីស៊ូ វ៉ះ កា អន់ខែ ជា «អាញ ប៊ិច វ៉ះ កា អន់ដីស តាទីច ជា ទី កាណាត ញ៉ា ឡាក់ អន់ដីស ទី ប៊ិច កិញអៀ អា ពូ ចឹង តាក់ អំពូក វ៉ាយ វ៉ា ទី ហង អូ ទី អំហ្គោ ចំ ចឹង អ្នក អំបាំង គូប អើ ណាវ ហង»។

៣ អន់តីត ឡឹង ណោះ យីស៊ូ ហាវ ពីង ប៉ានីម តើម អូលេវ កេះណោះ អង់អ្នក ណោះ ម្ចាស់ សីះ កា ប៉ាណា គូប ឡាក់ ប៉ាក់ ចារ អើ អន់ខែ អ្នក តាង ឡឹង ពូ កេះណោះ អំបញ្ច ជា «ដាវ ចំ ពូ ចឹង តាក់ អំពូក រោង វ៉ាម៉ះ ណោះ? ទី កាណាត ញ៉ា ចឹង កើត ពីរ ភៀ ប្រគី អន់ អន់ហ្គាល់ ប៉ាក់ ទីល ដាវ ពូ ចឹង ប៊ិច អ៊ីស លូ ដាវ អង់កក់ តេះ អា ចឹង ឡុច ទៀ? ប៊ិច អ៊ីស វ៉ះ អន់ ញីន អូ ណើ»។

៤ យីស៊ូ តើល អន់ខែ ជា «អន់ដីស ត្រក់ ឡាក់ ឡាក់ កាខាក់ ដៃ អន់ ពូ ឡាក់ ប៉ាក់ អន់ដីស ហ្សើត ឡាក់ ឡឹង ប្រ្រឹះ

៥ ខង ចឹង ទី ប៉ាណូស អៀង អ្សក់ យរ សិច អាញ ពីរ វ៉ះ ជា "អាញ អា ហង បក់ ប្រ្រឹះ រើស អន់ ប្រគី សាដាច់"។ អន់ខែ ចឹង ប៉ាណា ប៉ាណូស អៀង ដូវ អន់ ហ្សើត ឡាក់ ឡឹង ប្រ្រឹះ។

៦ ផះ ចំ អន់ដីស កាតាំង លេវ ជា ទី សារ តាកុះ ប្រ្រឹះ ក្សាម កេះ លូ ប៉ាក់ ចាំងហាយុត ណោះ អន់ដីស ដៃ កាដើត ខង សារ ណោះ ត្រក់ កើត ពីរ នីណោះ ហង ហះកា បើ ទីល ដាវ ចឹង ឡុច អុះ។

៧ សុនសាត ម៉ោញ ចឹង តាកុះ លូ សុនសាត ម៉ោញ ប៉ាថេត ម៉ោញ ចឹង តាកុះ លូ ប៉ាថេត ម៉ោញ ណាវ។ ទី ចារ អន់ដា ចឹង កើត ឡាក់ ឡាក់ តិម ខាក់ លូ តេះ ចឹង វ៉ាវ៉ែត ដេល។

៨ សារ ទី អា រៀប ឡាក់ កា អង់កាន់ ប៉ាន់ដា អ៊ីត ឡាក់ ឡាក់ ចឹង អ្នក ហាអុញ។

៩ «ផះ ណោះ ពូ ចឹង អញ្ជើន អន់ដីស អន់ កា ពូ ចៃត ចូត លូ ចឹង អន់ ពូ ប៉ាន់តោ អន់ដីស ដេល។ សុនសាត អន់ទៀត ទីណោះ ចឹង អូ ណើស កា អន់ដីស ញន កា សៀ អាញ។

១០ ផះ រាំងរាំង ណោះ ចឹង ទី ប៉ាណូស អៀង ដូវ ចឹង អ្នក អូ សៀ ប្រ្រឹះ លូ អូ ណើស ប្រគី អូ ត្រង់ កា គូប សោប

១១ លូ ចឹង ទី ប៉ាណូស អៀង ដូវ វ៉ះ ជា វ៉ាគីយ ប្រ្រឹះ អន់ខែ ចឹង ពីរ ប៉ាក់ លូ លូ ចឹង ប្រគី អន់ ប៉ាណូស អៀង ដូវ ហ្សើត ឡាក់ ឡឹង ប្រ្រឹះ។

១២ ពូ ចឹង ប្រគី យច ចាបាប់ ហ៊ឹង អៀង ៗ ណោះ ចឹង ប្រគី អន់ កា ប៉ាណូស អៀង ដូវ អ្នក ប៊ិច ចៃ កា គូប សោប។

- ១៣ ហះកា បក់ ចំ អ្វី សៀ លើយ ទីល ឡុច បក់ ណោះ ប្រ្លឹះ បិកកាតយ័ ចឹង តង់ អ៊ែ តាទីច។
- ១៤ ពូ ចឹង រ៉ះ សារ ដាក់ អា រ៉ះ ឡឹង សារ ប្រ្លឹះ រាំងហៃ រាំងខ្យា អន់ កា ប៉ាណូស អ្វី ពឹង អង់កក់ តេះ អា គ្រឹប សុនសាត អ្ន អន់តត់។ ណោះ ចឹង ទីល ដាវ អង់កក់ តេះ អា ឡុច ហង។
- ១៥ «ប៉ាក់ អន់ដីស បំបំ កាណាគី ប៊ីត អិក កាខាក់ ឡាក់ ថាំឡាយ * អ្វី អន់តារ ពឹង រោង រ៉ាម៉ះ ប្រ្លឹះ ឡាក់ កា រ៉ាគីយ ប្រ្លឹះ សិច ដានីអ៊ែល ទី រ៉ះ» (បំបំ បក់ អាន ទិខូ ហ្លង់ ពិ)
- ១៦ «កាំឡាំង បក់ អ្វី កាណុង ខេត យូដា ត្រក់ សាតាក់ ឡាំ អោន ឡាកោ ប៉ាក់ ប៉ានីម តោ ពិ។
- ១៧ បក់ អ្វី ពឹង អន់តល់ ហី ត្រក់ ជីរ សាតាក់ ឡុត † ដៃ ម៉ុត អ្សក់ កាណាគី កាណុង ហី។
- ១៨ កាំឡាំង បក់ អ្វី ប៉ាក់ មីរ ដៃ សិត អ្សក់ អារ គ្រិន ប៉ាក់ ហី ដេល។
- ១៩ រាំងរាំង ណោះ អង់កាន់ បក់ ឡាកោ គៀម លូ អង់កាន់ រង គន កាសែត ថុក ញ៉ាក ខាក់ ហង។
- ២០ ត្រក់ ម៉ន់ ឡោម ឡា ហះ ប្រ្លឹះ បំបំ ដៃ អន់ ទី សារ អា ត្រក់ ពឹង ថុន បី រ៉ាឡីម លូ ត្រក់ ពឹង ដាវ រ៉ាឡុវ ‡
- ២១ ខង រាំងរាំង ណោះ ចឹង កើត សារ ថុក ញ៉ាក កេង ខាក់។ អ្ន ទី សារ ថុក ញ៉ាក នៃវ អា កើត ពីរ អុះ ឡឹង កើត តេះ ប្លែង ពៃ ទីល រំបំ ដាវ អា យ្លឹះ ដាវ តែង ម៉ាត់ ទៀ កា អ្ន ទី សារ ថុក ញ៉ាក នៃវ អា កើត ពីរ ណារ ហង។
- ២២ ជា ប្រ្លឹះ ប្រឹក អន់ សារ ណោះ កើត ទុញ ដាវ ចាបះ កា អ្ន ទី ពៀ ចឹង អ្វី រ៉ុស អុះ។ ហះកា ប្រ្លឹះ បិកកាតយ័ ចឹង ប្រឹក អន់ ដាវ ណោះ កេះ ស្រិស ញុន អ៊ែ តាបាប កា ប៉ាសុន អ៊ែ រឺស។
- ២៣ ជា ទី ពូ រ៉ះ កា អន់ដីស ជា "ហៃ ប៉ាណូស បក់ ប្រ្លឹះ រឺស អន់ ប្រឹក សាដាច់ ណោះ អ្វី ហះ អា!" លើ ជា "អ៊ែ អ្វី ហះ តោ!" អន់ដីស ដៃ សៀ សារ ណោះ
- ២៤ ខង ចឹង ទី ប៉ាណូស អៀង ពីរ តាំពូង រ៉ះ ជា អន់ខៃ ហង ឡាក់ ប្រ្លឹះ រឺស ប្រើ ប្រឹក សាដាច់ លូ ចឹង ទី ប៉ាណូស អៀង ដូវ រ៉ះ ជា រ៉ាគីយ ប្រ្លឹះ ដេល។ អន់ខៃ ចឹង ប្រឹក សារ អីញ អំរ៉ាញ កេង ខាក់ អៀង នៃវ តាំបាង អន់ កា ពូ បំបំ ភៀ ប៉ាដល់ ម្នត បក់ ប្រ្លឹះ បិកកាតយ័ រឺស អន់ អន់ខៃ ហេរី ត ឡាច់ ឡឹង ប្រ្លឹះ ដេល ជា អ្ន ប្រឹក ទី។
- ២៥ ហៃ អាញ រ៉ះ កា អន់ដីស អន់ អ្ន អន់ទ្រូល កេះ។
- ២៦ ជា ទី ពូ រ៉ះ កា អន់ដីស ជា អ៊ែ អ្វី ប៉ាក់ ស្រិ តិស តោ អន់ដីស ដៃ ឡាំ ពូយ ពូ។ ជា ពូ រ៉ះ ជា អ៊ែ អ្វី ពឹង កាណុង ហី អន់ដីស ដៃ សៀ ពូ ដេល
- ២៧ ខង ប៉ាណូស អាញ ចឹង ជីរ ឡាក់ កា កាំឡាត តាតារ ប្លៀប ឡឹង ដាវ ឡាច់ អន់ ឡាំ ប៉ាក់ ដាវ ម៉ុត ឡុត។
- ២៨ ប៉ាក់ ចារ ចំ ទី ប៉ាទ្រូ ម៉ុត កា ប៉ាក់ គូប អ្វី ហះ ចារ ណោះ ដេល។
- ២៩ «រ៉ាវ៉ាច់ ឡឹង សារ ឡាំបាក ណោះ កេះ ដាវ ចឹង កេះ ម៉ាម៉ាង ខៃ កា ចឹង អ្ន តាតារ ហង ដេល។ សំឡង់ ពឹង ប្លែង ចឹង ឡិ ជីរ ទី អំរ៉ាញ ពឹង ប្លែង កា ចឹង រ៉ាន់ចើត ដេល។
- ៣០ ផះ ណោះ ពូ ចឹង បំបំ សាញ៉ា ប្រឹក អន់ កាចាំង ឡឹង ប៉ាណូស អាញ ឡាច់ ពឹង ប្លែង ណោះ ផ្លង់ រ៉ាច់ ប៉ាណូស ទិខូ ឡាក់ អ្វី ពឹង អង់កក់ តេះ អា ៩ ចឹង ញ៉ាំ សោក។ ពូ ចឹង បំបំ ប៉ាណូស អាញ

* ២៤:១៥ ២៤:១៥ កាណាគី ប៊ីត អិក កាខាក់ ឡាក់ ថាំឡាយ បំបំ ហៃ ដានីអ៊ែល ៩:២៧; ១១:៣១; ១២:១១។ សារ ដានីអ៊ែល រ៉ះ ណោះ កាប ឡឹង សាដាច់ អាន់ទីយ៉ុត្តះ អេពីធាន អ៊ែ ប្រឹក អន់ហ្លឹង លូ អ្សក់ សាតៃ សែន ប្រ្លឹះ សេយ្លះ ពឹង រោង រ៉ាម៉ះ ប្រ្លឹះ បិកកាតយ័។ យីស៊ូ បិច រ៉ះ ជា ចឹង ទី សារ រ៉ុច លូ អា ម៉ោញ ណារ កើត ពីរ ពឹង រោង រ៉ាម៉ះ។ † ២៤:១៧ ២៤:១៧ ហី សុនសាត ពូ ទី អន់តល់ សាទី ពូ ឃើយ ហារ អ្វី ពឹង អន់តល់ ដេល។ ‡ ២៤:២០ ២៤:២០ គុន តាឡាប ឃើយ សុនសាត ពូ យី ពឹង ដាវ រ៉ាឡុវ ពូ អ្ន ខិន ចាក ចាំងហាយ អុះ។ § ២៤:៣០ ២៤:៣០ អង់កក់ តេះ អា ពិន ព្រៃ នីអៀ កា ត្រក់ ដេលះ ប៉ាថេត អា ។

ចាក ពីង កាម័ល ទីប ឡាច តាតារ ក្លាត់ លូ សារ អំរ៉ាញ អ៊ីញ កេង ខាក់ *

៣១ លូ ចឹង កាតាំង ប៉ានីរ សាណែង ពូ ខ្លោម ម៉ែៗ ខាក់ ណោះ អាញ ចឹង ប្រើ ម្នា បិយ អាញ ចាក ប៉ាតុំ ម្នា បក់ អាញ រឿស ប្រឹក ប៉ាសុន អាញ ត្រឹប ចារ ពីង អង់កក់ តេះ អា ឡឹង ឡាណាច ប្លែង អា ទីល ឡាណាច ប្លែង តោ។

៣២ «ហាក់ អន់ដីស អ្នក ចាជ្រុប ហៃ សារ ប៉ាន់ដីប ឡឹង តើម ហ្វា។ ផៈ ចំ អន់ដីស បំបំ តើម ហ្វា ចាត់ ហ្វា កាសែត ឡាញ ចើន ណោះ អន់ដីស អ្នក អន់តត់ ជា ក្យាម ចឹង ទីល ចុន បី ហង។

៣៣ ទីល នីណោះ ផៈ ចំ អន់ដីស បំបំ សារ ទិ អា កើត ពីៈ ណោះ ត្រត់ ហ្លង់ ជា ដាវ ណោះ ក្យាម ចឹង ទីល ហង។

៣៤ អាញ បំរ រ៉ះ កា អន់ដីស តាទីច ជា ទី ប៉ាណូស បក់ អន់ដា អ្នែ ពីង រ៉ាងហារ អា បើ តាន់ តោ អុះ អន់ខែ ចឹង បំបំ សារ ទិ អា កើត ពីៈ ដេល ហង។

៣៥ តេះ លូ ប្លែង ចឹង វ៉ាយ រ៉ា ហ្វ្រង ហ្វ្រិត ហះកា ប៉ានីរ អាញ កាប អា អ្នក អ្នក ហ្វ្រង អុះ។

៣៦ «កាប៉ាច ដាវ លូ មង ចំ ចឹង ត្រត់ កើត ពីៈ សារ ណោះ អ្នក ទី បក់ ពៀ អ្នក អុះ។ យៈ បិយ ប្រើៈ ឡាក់ អ្នែ ពីង ប្លែង កាតាម យៈ អាញ ឡាក់ កា គន ប្រើៈ កាតាម អ្នក ទី ពៀ អ្នក ដាវ សារ ណោះ ចឹង ត្រត់ កើត ពីៈ អុះ។ ទី ដឹង ពី អាញ ម៉ោញ ដូរ អ៊ែ ហង អ្នក។

៣៧ ប៉ាត់ ដាវ ប៉ាណូស អាញ ជីរ ទៀ ឡាក់ កា រ៉ាងហារ ណូអេ ពៃ ដេល។

៣៨ ផៈ បើ តាន់ ទី ទៀក តិស រ៉ាឡាប អង់កក់ តេះ អា ពៃ ប៉ាណូស ទីខូ យីត ដឹង ប៉ាណាំ គូប អែត សា លូ ប៉ាញសង់ ទី ក្លោ កាម៉ាញ លើយ ទីល ដាវ ណូអេ ម៉ុត កាណាង ទុក តិស។

៣៩ ពូ អ្នក យីត ឡឹង សារ ញ៉ា អុះ លើយ ទីល ទៀក រ៉ាឡាប ចាំឡាយ អន់ខែ។ ប៉ាត់ ដាវ ប៉ាណូស អាញ ជីរ ទៀ កា និះទៅ ដេល។

៤០ ជា ទី ប៉ាណូស ពៀរ ដូរ ប្រឹក ដាវ ពីង មីរ អន់ខូ លូ គូប អាញ ចឹង អ្នក ម៉ោញ អ្នាត ម៉ោញ។

៤១ ជា ទី អង់កាន់ ពៀរ ដូរ ប៉េះ ពៀ អន់ខូ លូ គូប អាញ ចឹង អ្នក ម៉ោញ អ្នាត ម៉ោញ ដេល។

៤២ អន់ដីស ទីខូ អា កា ត្រត់ ឡាវ៉ាង និះទៅ ដេល ខង អន់ដីស អ្នក អ្នក កា ពី តាំងឡា អន់ដីស ចឹង ជីរ ដាវ ចំ អុះ។

៤៣ ហាក់ អន់ដីស ហ្លង់ ឡឹង សារ អា ពិ ជា តាំងឡា ហី អ្នក អន់តត់ កា ពូ ចឹង ម៉ុត អន់តត់ រ៉ាស កាណាង ហី អ៊ែ មង ប៉ុប ចំ អ៊ែ ចឹង អ្នក តែប ហ្វាក់ អ៊ែ អ្នក អន់ ពូ ម៉ុត អន់តត់ អុះ។

៤៤ ទីល នីណោះ អន់ដីស ត្រត់ ឡាវ៉ាង ឡាកោ លើយ ខង អន់ដីស អ្នក អ្នក អន់តត់ អុះ ជា ប៉ាណូស អាញ ចឹង ពីៈ ទីល មង ប៉ុប ចំ ណោះ។

៤៥ «ជា ទុច ចំ ដាក់ ត្រង់ ហ្វាវ៉ាង សាឡាច់ ពី តាំងឡា អ៊ែ ចឹង ប្រើ អ៊ែ រ៉ាងហៃ ម្នា ទុច អន់ទៀតៗ ណារ កាណាង ដាវ ជែក សាណា សាណីត រ៉ាប់ ពូ តងកាន។

៤៦ ប៉ាត់ ពី តាំងឡា សីត ទីល ប៉ាត់ ហី ជា អ៊ែ បំបំ ទុច ដាក់ ត្រង់ ណោះ ផៈ អ្នែ ប្រឹក ដាវ ឡាក់ កា អ៊ែ ទី ប្រើ ទុច ណោះ ចឹង ទី កាន សាណាក សាវ៉ាក តាទីច ហង។

៤៧ អាញ បំរ រ៉ះ កា អន់ដីស តាទីច ជា ពី តាំងឡា ចឹង អន់ អ៊ែ រ៉ាងហៃ ទីប រ៉ាស អំប៉ាស ទីណោះ កាណាង ហី ណោះ ដេល។

៤៨ ហះកា ជា ទុច ណោះ ទី ពុត អ្នក ដាក់ លូ យីត ជា "ញ៉ា ត្រត់ ពី តាំងឡា អាញ ក្រ ទីល"

៤៩ ទីប អ៊ែ ពីត ម្នា ទុច អន់ទៀតៗ ណារ លូ ចាក អែត សា អន់ខូ លូ ប៉ាណូស ហាន អែត។

* ២៤:៣០ ២៤:៣០ បំរ ហៃ ដានីអែល ៧:១៣-១៤។

៥០ ប៉ាត់ ពី តាំងឡា ចឹង សីត ទីល ប៉ាត់ ហី ត្រង់ ពីង ដាវ ទុច ណោះ អូ ក្បាត់ លូ ត្រង់ ផេះ អើ អូ អូ អន់តត់។

៥១ ណោះ ពី តាំងឡា ចឹង ចែក ថូត ទុច ណោះ តុត យ៉ីប ឡូត លូ អន់ អើ ត្រង់ ថូត អន់ខូ លូ ប៉ាណូស ប៉ាញ៉ា ប៉ាថី ប៉ាត់ ចារ ពូ ញ៉ា តាំងអីះ លូ រាំងតែត សាណាញ៉ា។

២៥

១ «ប៉ាត់ ដាវ ណោះ សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រៃ រៀប ឡាក់ កា សារ អង់កាន់ រ៉ះ ១០ ដូរ អ្នក តាគៀង ឡាក់ ក្បាត់ កាម៉ាក បក់ ពូ ចឹង ប៉ាញសង់ ណោះ។

២ កាណាង កាំឡាំង អន់ខៃ ១០ ដូរ ណោះ ទី អង់កាន់ ប៉ាតាម ដូរ អូ ហ្លង់ សារ ប៉ាតាម ដូរ ណារ ហ្សាំង សាឡាច់។

៣ មូត អង់កាន់ ប៉ាតាម ដូរ អូ ហ្លង់ សារ ណោះ អន់ខៃ អ្នក ឡាក់ តាគៀង ហះកា អូ ទី ទ្រុង ប៉ុង ប៉ាំងការ អុះ។

៤ កាប៉ាច់ មូត អង់កាន់ ប៉ាតាម ដូរ ណារ ឡាក់ ហ្សាំង សាឡាច់ ណោះ អន់ខៃ អ្នក ឡាក់ តាគៀង លូ ទ្រុង ឡាក់ ទីប ប៉ុង ប៉ាំងការ ដេល។

៥ ញុន កា កាម៉ាក ពូ ប៉ាញសង់ ណោះ ត្រូ ទីល តាឡាម មូត អង់កាន់ រ៉ះ ១០ ដូរ ណោះ កាកី ប៉ិច តែប ខាក់ កា តែប ហ្លាក់ ទី អន់ខៃ។

៦ ប៉ាត់ ទីល ទងតិត ម៉ាំង ទី ពូ ឡាក់ រ៉ះ ផា "កាម៉ាក ណោះ ទីល កេះ អ្នក ឡាក់ ហាប អើ ពិ"។

៧ មូត អង់កាន់ រ៉ះ ១០ ដូរ ណោះ កា អ្នក អ្នក ប៉ាយ៉ាម តាគៀង។

៨ មូត អង់កាន់ ប៉ាតាម ដូរ អូ ហ្លង់ សារ ណោះ កាកាប លូ មូត អង់កាន់ ប៉ាតាម ដូរ ឡាក់ ហ្សាំង សា ឡាច់ ផា "ប៉ុង អន់ដីស ណោះ ជែក អន់ កា ញីន ណើ តាគៀង ញីន ទី ប៉ុង កេះ ចឹង ប៉ាត់ ហង"។

៩ មូត អង់កាន់ ប៉ាតាម ដូរ ឡាក់ ហ្សាំង សាឡាច់ តើល ផា "អូ អន់ អុះ។ ផា ជែក កា អន់ដីស អ្នក តុ អុក កា ញីន ដេល។ អន់ដីស ឡាក់ តាច់ ប៉ាត់ ហី ពូ ប្រូ ប៉ុង តោ ពិ"។

១០ ផេះ មូត អង់កាន់ ប៉ាតាម ដូរ អូ ហ្លង់ សារ ណោះ ចាក ឡាក់ ណាំង តាច់ ប៉ុង កាម៉ាក ណោះ កា ទីល ហង។ មូត អង់កាន់ ប៉ាតាម ដូរ ឡាក់ ទី ទ្រៀម ឡាកោ កេះ អន់ខៃ ទី ម៉ុត កាណាង ចារ ប៉ាញ សង់ អន់ខូ លូ កាម៉ាក ណោះ កេះណោះ ពូ កាត្រើត អំបារ ហង។

១១ កេះណោះ មូត អង់កាន់ ប៉ាតាម ដូរ អូ ហ្លង់ សារ ណោះ កា ពីះ ទីល ដេល។ អន់ខៃ អើ ផា "អី ពី តាំងឡា បើក អំបារ អន់ ញីន ម៉ុត ណើ"។

១២ ហះកា កាម៉ាក ណោះ តើល ផា "អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ផា អាញ អូ អន់ហ្គាល់ អន់ ដីស អុះ"។

១៣ ទីល នីណោះ អន់ដីស ត្រង់ ឡាក់ ឡាក់ ឡាក់ កាខាក់ ខង អន់ដីស អូ អូ អន់តត់ កា ប៉ាណូស អាញ ចឹង ពីះ ទីល ណោះ ដាវ ចំ មង ចំ។

១៤ «សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រៃ អា រៀប ឡាក់ កា សារ ប៉ាណូស កាម៉ាក ម៉ោញ ដូរ ទ្រៀម ចឹង ឡាក់ ប៉ាត់ ស្រុក ចាំងហាយុត អើ អើ មូត ទុច ពីះ ប៉ាត់ អើ ភៀ មប រ៉ាស អំបាស អន់ កា អន់ខៃ រាំងហៃ។

១៥ អើ អន់ លៀន កា ម្នាក់ ទុច តាម បក់ អ្នក យឺត ម៉ោញ ដូរ ៥០០០ លៀន កាក់ ម៉ោញ ដូរ ២០០០ ម៉ោញ ដូរ ណាវ ១០០០ * កេះណោះ អើ ចាក ហង។

១៦ បក់ ទី លៀន ៥០០០ អើ អ្នក លៀន ណោះ ចាក ឡាំ ណាំង សា ឡូត ទី កាំឡៃ កា អើ ៥០០០ ណាវ។

១៧ បក់ ទី លៀន ២០០០ កា និះទៅ ដេល អើ អ្នក លៀន ណោះ ចាក ឡាំ ណាំង សា ឡូត អើ ទី កាំឡៃ ២០០០ ណាវ។

១៨ កាប៉ាច់ ប៉ាណាស បក់ ទី លៀន ដឹង ១០០០ អើ អ្នក លៀន ណោះ ចាក ឡាំ សីរ ឡូត តប់ កាណុង តេះ គម កា តាំងឡា អើ ទៅ។

១៩ «ប៉ាក់ ទុញ ដារ ឡឹង ណោះ ពី តាំងឡា អន់ខែ ណោះ សីត ហង កេះណោះ អើ យឺត លៀន លូ ម្នាក់ ទុច ប៉ែង ដូរ ណោះ។

២០ បក់ ទី លៀន ៥០០០ អើ អ្នក លៀន ទីប កាំឡៃ ៥០០០ ណោះ ជិន កា ពី តាំងឡា អើ លូ រះ ជា "ពី តាំងឡា អីស អន់ លៀន កា អាញ ៥០០០ កិញអៀ អា អាញ ទី កាំឡៃ ៥០០០ ណាវ"។

២១ ពី តាំងឡា អើ តើល ជា "អីះ ដាក់ កេះ ទុច ដាក់ ត្រង់។ ញន អីស ទី ពុត ដាក់ ត្រង់ ឡឹង ដារ ចិ អា អាញ ចឹង ប្រើ អីស រាំងហៃ ដារ តិស ឡូត។ ហត់ ហោក រត់ អន់ខូ លូ អាញ"។

២២ បក់ ទី លៀន ២០០០ អើ អ្នក លៀន ទីប កាំឡៃ ២០០០ ណោះ ជិន កា ពី តាំងឡា ដេល លូ រះ ជា "ពី តាំងឡា អីស អន់ លៀន កា អាញ ២០០០ កិញអៀ អា អាញ ទី កាំឡៃ ២០០០ ណាវ"។

២៣ ពី តាំងឡា អើ តើល ជា "អីះ ដាក់ កេះ ទុច ដាក់ ត្រង់។ ញន អីស ទី ពុត ដាក់ ត្រង់ ឡឹង ដារ ចិ អា អាញ ចឹង ប្រើ អីស រាំងហៃ ដារ តិស ឡូត។ ហត់ ហោក រត់ អន់ខូ លូ អាញ"។

២៤ កេះណោះ បក់ ទី លៀន ដឹង ១០០០ កា ម៉ុត ដេល លូ កាប ជា "ពី តាំងឡា អាញ អ្នក ដេល កា អីស ឡាក់ ប៉ាណាស កាចាប់ ខាក់ ខង អីស ទី ប៉ាតុំ អ្នក ពៀ ឡឹង ណា ឡាក់ អីស អូ ទី តាកា ព្រឹះ លូ អីស ទី ប៉ាតុំ អ្នក សាណា ឡឹង មីរ ឡាក់ អីស អូ ទី តប់។

២៥ លៀន អីស អន់ កា អាញ ពៃ អាញ ឡាំ តប់ កាណុង តេះ អាញ អូ ខិន យរ អុះ។ ហត់ អ្នក សីត កា អីស ទៅ ឡូត លៀន អីស អា"។

២៦ ពី តាំងឡា តើល ជា "អី ទុច អូ ដាក់ កាដើល ដំលប់! អីស អូ កេះ កា អាញ ទី ប៉ាតុំ អ្នក ពៀ ឡឹង ណា ឡាក់ អាញ អូ ទី តាកា ព្រឹះ លូ អាញ ទី ប៉ាតុំ អ្នក សាណា ឡឹង មីរ ឡាក់ អាញ អូ ទី តប់។

២៧ ទីល នីណោះ អីស ត្រត់ អ្នក លៀន ណោះ អន់ កា ពូ បុល ម៉ាក់ ទី ក្យង់។ ទីល ប៉ាក់ អាញ សីត កេះ ណោះ អាញ ចឹង ទី លៀន ណោះ ទីប គុល ទីប ក្យង់។

២៨ ទីល នីណោះ ហត់ អន់ដីស អ្នក លៀន ១០០០ ឡឹង អើ អា ឡាំ អន់ កា បក់ ទី លៀន ១០.០០០ តោ ឡូត

២៩ ខង ពៀ ទី អៀង កេះ អើ ចឹង ត្រត់ ទី អៀង ធម៌ ណាវ ហះកា ពៀ អូ ទី ពូ ចឹង អ្នក ឡាច់ កាណាត់ ញ៉ា ឡាក់ អើ ទី បិត បិត ណោះ ដេល។

៣០ កាប៉ាច់ ទុច អូ ទី ខា អា ហត់ អន់ដីស អ្នក ឡាំ អ្នាត ប៉ាក់ ចារ ម៉ាម៉ាំង តែង ឡឹង តោ វិញ កាណុង ចារ ណោះ កាតាំង ដឹង ពូ ញ៉ា តាំងអីះ លូ រាំងតែត សាណាញ"។

* ២៥:១៥ ២៥:១៥ ម៉ោញ ដូរ ៥០០០ លៀន កាក់ ម៉ោញ ដូរ ២០០០ ម៉ោញ ដូរ ណាវ ១០០០ ពៀត គុល «ម៉ោញ ដូរ ប៉ាតាម តាឡុង ម៉ោញ ដូរ ពៀត តាឡុង ម៉ោញ ដូរ ណាវ ម៉ោញ តាឡុង»។ ម៉ោញ តាឡុង សាទើ លូ ម៉ាស លើ ប្រាក់ ៣៤ កាឡូ។

៣១ «ប៉ាក់ ដាវ ប៉ាណូស អាញ ជីវ អន់ខូ លូ មូត បិយ ប្រ្លឹះ ទីប ទី តាតារ ក្លាក់ ណោះ អាញ ចឹង អង់អ្វី ពីង គ្រេ សាដាច់ ដាក់ ឡាយ៉ាមី។

៣២ ផះ ណោះ ប៉ាណូស គ្រីប សុនសាត ចឹង ពីះ ប៉ាក់ គូប ហះ ងីវ អាញ ណោះ អាញ ចឹង ប៉ាក លះ ពូ ឡឹង គូប សោប ឡាក់ កា ប៉ាណូស រង ចៀម ប៉ាកលះ ឡាច់ ចៀម ឡឹង ប៉ាវពេ។

៣៣ កេះណោះ អាញ ចឹង អន់ ចៀម អ្វី តែង សាម៉ា ប៉ាវពេ អ្វី តែង សាំងអ្សា។

៣៤ កេះណោះ អាញ ឡាក់ សាដាច់ ចឹង កាប លូ មូត បក់ អ្វី តែង សាម៉ា ជា "អី មូត ឡាក់ ពី អាញ អន់ សារ ដាក់ អ្សក ប៉ាណាំ គូប ម៉ុត អន់ ប្រ្លឹះ រ៉ាងហៃ រ៉ាងខ្សា ពិ ខង អ៊ែ ទី ច្រៀម សារ៉ាប់ កា អន់ដីស ឡឹង កើត តេះ ប្លែង ពៃ កេះ

៣៥ ខង ផះ អាញ ឡាយុត អន់ដីស អន់ សាណា កា អាញ សា ផះ អាញ ប្រែហ៊ឹង ទៀក អន់ដីស អន់ ទៀក កា អាញ អែត ផះ អាញ ឡាក់ អំហ៊ុយ ឡឹង ប៉ាចេត អន់ទៀត អន់ដីស អន់ អាញ រ៉ាឡូវ ដំ ពីង ហី អន់ដីស

៣៦ ខង ផះ អាញ អូ ទី ខោ អារ អន់ដីស អន់ ខោ អារ កា អាញ កាសិប ពៀត ផះ អាញ អិត ពូ អន់ដីស កា ឡាក់ តង់ អាញ ផះ អាញ ត្រក់ ខុក អន់ដីស កា ឡាក់ ច្នាក់ អាញ ដេល"។

៣៧ ណោះ មូត ដាក់ ត្រង់ ចឹង តើល ជា "អី ពី តាំងឡា ដាវ ចំ ញីន បំបំ អីស ឡាយុត ញីន ទី អន់ សាណា កា អីស សា លូ ដាវ ចំ ញីន បំបំ អីស ប្រែហ៊ឹង ទៀក ញីន អ្សក អន់ ទៀក កា អីស អែត ?

៣៨ ដាវ ចំ ញីន បំបំ អីស ឡាក់ កា អំហ៊ុយ ឡឹង ប៉ាចេត អន់ទៀត ញីន អន់ អីស រ៉ាឡូវ ដំ ពីង ហី ញីន លូ បំបំ អីស អូ ទី ខោ អារ ញីន អន់ ខោ អារ កា អីស ?

៣៩ ដាវ ចំ ញីន ទី បំបំ អីស អិត ពូ លូ អីស ត្រក់ ខុក ញីន ឡាក់ ហៃ អីស ?"

៤០ អាញ ឡាក់ សាដាច់ ចឹង តើល ពូ ជា "អាញ បំ រះ កា អន់ដីស តាទីច ជា គ្រីប ដាវ អន់ទៀត កៗ ឡាក់ អន់ដីស តង់ ប៉ាណូស ដោច ដាច កាណាង មូត អុះ ម៉ី អាញ អា ហង ឡាក់ កា អន់ដីស តង់ អាញ ដេល"។

៤១ កេះណោះ អាញ ចឹង កាប កា មូត បក់ អ្វី តែង សាំងអ្សា ជា "អី មូត ត្រក់ សារ ប៉ាស្សា ប ហាក់ អន់ដីស ឡាច់ ឡឹង អាញ អន់ ចាំងហាយុត ឡាក់ ប៉ាក់ ចារ អុញ កីត លើយ អូ អូ ប៉ាក់ តោ ពិ ឡាក់ ចារ ទី ច្រៀម សារ៉ាប់ ចែត ចូត ម៉ែត ប្រ្លឹះ បីត លូ បិយ អ៊ែ

៤២ ខង ផះ អាញ ឡាយុត អន់ដីស អូ ទី អន់ សាណា កា អាញ សា អុះ ផះ អាញ ប្រែហ៊ឹង ទៀក អន់ដីស អូ ទី អន់ ទៀក កា អាញ អែត ដេល

៤៣ ខង ផះ អាញ ឡាក់ អំហ៊ុយ ឡឹង ប៉ាចេត អន់ទៀត អន់ដីស អូ ជៀក អាញ រ៉ាឡូវ ដំ ពីង ហី អន់ដីស ផះ អាញ អូ ទី ខោ អារ អន់ដីស អូ អន់ ខោ អារ កា អាញ កាសិប ពៀត ផះ អាញ អិត ពូ លូ ផះ អាញ ត្រក់ ខុក អន់ដីស អូ ទី ឡាក់ ហៃ ឡាក់ ច្នាក់ អាញ អុះ"។

៤៤ មូត ណោះ ចឹង តើល អាញ ជា "អី ពី តាំងឡា ដាវ ចំ ញីន បំបំ អីស ឡាយុត បំបំ អីស ប្រែហ៊ឹង ទៀក បំបំ អីស អំហ៊ុយ ឡឹង ប៉ាចេត អន់ទៀត លូ បំបំ អីស អូ ទី ខោ អារ លូ បំបំ អីស អិត ពូ លូ ត្រក់ ខុក ហះកា ញីន អូ ទី តង់ អីស ?"

៤៥ អាញ ចឹង តើល ពូ ជា "អាញ បំ រះ កា អន់ដីស តាទីច ជា គ្រីប ដាវ ឡាក់ អន់ដីស អូ ទី តង់ ប៉ាណូស ដោច ដាច កាណាង មូត អុះ ម៉ី អាញ អា ហង ឡាក់ កា អន់ដីស អូ ទី តង់ អាញ ដេល"។

៤៦ មូត អូ ដាក់ ណោះ ចឹង ឡាច់ ឡាក់ ត្រក់ ចូត លើយ ហះកា ប៉ាណូស បក់ ដាក់ ត្រង់ ចឹង ទី អាញ រីស លើយ»។

២៦

សារ ម្នាក់ ក្រាត់ វ៉ាម៉ែ ប្រើ៖ ណាំង ទ្រង់ ប៉ាន់តោ យីស៊ូ

- ១ ប៉ាត់ យីស៊ូ រ៉ះ សារ ទិណោះ កេះៗ កេះណោះ អើ រ៉ះ កា ម្នាក់ សឹះ ផា
- ២ «អន់ដីស អ្នក អន់តត់ កេះ អ្នក ពៀរ ដាវ ណាវ ទីល ដាវ ប្រគំ ប៊ុន ទ្រង់ ហង។ ដាវ ណោះ ពូ ចឹង រ៉ុប ប៉ាណូស អាញ អញជិន អន់ កា ពូ ប៉ង ប៉ាន់តោ ពីង អ្នឹង គីង ហង»។
- ៣ ផះ ណោះ ម្នាក់ ម៉ែត ក្រាត់ វ៉ាម៉ែ ប្រើ៖ លូ ម្នាក់ តាំងកង សុនសាត អ៊ីស្រាអែល អន់ខែ ឡាំ ប៉ាត់ គូប អ្នក ប៉ាត់ ហី ម៉ែត ក្រាត់ វ៉ាម៉ែ ប្រើ៖ សិច កែផា។
- ៤ អន់ខែ ពីកសា គូប សោប ភៀ ណាំង ទ្រង់ រ៉ុប អន់តត់ ប៉ាន់តោ យីស៊ូ។
- ៥ ហះកា អន់ខែ កាកាប លូ គូប ផា «ដៃ ប៉ាន់តោ រ៉ុប ពីង ដាវ ម៉ុត ប៊ុន អា អ្នក ផែត កាំឡាំង អ៊ីក កើត សារ វ៉ាចក់ វ៉ាចល់»។
- ៦ កាប៉ាច យីស៊ូ អ្នក ប៉ាត់ តេះ បេតថានី ពីង ហី កាម៉ាក ម៉ោញ ដូរ ឡាក់ ត្រត់ រ៉ោះ ពែ សិច អើ ណោះ ស៊ីម៉ូន។
- ៧ ផាខី ទី អង់កាន់ ម៉ោញ ដូរ ចឹក ចាយ ដាក់ ឡាយ៉ាម ឡាំ ណាំង យីស៊ូ កាណុង ចាយ អើ ចឹក ណោះ ទី សាប៊ូ បោផ្លូវ ឡាក់ គីត ខា កាខាក់។ ផះ យីស៊ូ អ្នក សា សាណា អង់កាន់ ណោះ កា ជ្រោ សាប៊ូ ពីង កល់ យីស៊ូ ឡុត។
- ៨ ម្នាក់ សឹះ ប៉ប អើ ប្រគំ នីណោះ អន់ខែ បិច អ៊ីក លូ កាប ផា «ញ៉ា ត្រត់ អ៊ីស តាត់ អង់ខាត សាប៊ូ នីអៀ!
- ៩ ផា ប្រូ សាប៊ូ អា ចឹង ទី លៀន អៀង កេះណោះ អ្នក លៀន ណោះ ដែក អន់ កា ម្នាក់ ថុក ញ៉ាក អ្នក ដាក់ កា ញ៉ា!»
- ១០ យីស៊ូ អ្នក ឡើង សារ ណោះ អើ កាប កា ម្នាក់ សឹះ ផា «ណាង អា អើ ដាក់ កា អាញ ញ៉ា ត្រត់ អន់ដីស អ្នក ណាំង សារ លូ អើ!
- ១១ ម្នាក់ ថុក ញ៉ាក អ្នក អន់ខុ លូ អន់ដីស លើយ កេះ ហះកា អាញ អា ចឹង អ្នក អន់ខុ លូ អន់ ដីស លើយ អុះ។
- ១២ អើ ជ្រោ សាប៊ូ បោផ្លូវ ឡាប ពីង ឡាកោ អាញ នែវ អា យី អើ ទ្រៀម សាំរ៉ាប់ កា ប៉ាទ្រូ អាញ អន់ទ្រូល ហង។
- ១៣ អាញ ប៉ប រ៉ះ កា អន់ដីស តាទីច ផា គ្រីប ចារ ពូ ចាក រ៉ះ ឡើង សារ ដាក់ ឡើង ប្រើ៖ ពីង អង់កក់ តេះ អា ពូ កា ចឹង រ៉ះ ឡើង សារ អើ ប្រគំ អា ដេល ហង ភៀ កាចាំង កា អើ»។
- ១៤ កេះណោះ ទី ម៉ោញ ដូរ កាណុង កាំឡាំង សឹះ ១២ ដូរ ណោះ សិច អើ យូដះ អ៊ីសាការីយ៉ុ ត អើ ឡាំ អំបញ្ច លូ ម្នាក់ ម៉ែត ក្រាត់ វ៉ាម៉ែ ប្រើ៖ ផា
- ១៥ «ផា អាញ មប យីស៊ូ ណោះ កា អន់ដីស ញ៉ា អន់ដីស ចឹង អន់ កា អាញ?» ណោះ អន់ខែ កា យ៉ាប លៀន ប្រាក់ ៣០ កាក់ អន់ កា អើ។
- ១៦ គីត ឡើង ដាវ ណោះ ហង យូដះ ស៊ូ អ្នក សាណាង ដាវ ភៀ ជិន ពូ រ៉ុប យីស៊ូ។

សារ យីស៊ូ ប្រគំ ប៊ុន ទ្រង់ អន់ខុ លូ ម្នាក់ សឹះ

១៧ ដាវ ប៉ាន់តោ ពូ ម៉ុត ប៊ុន ណាំ បាំង ឡាតាំង ម្នាក់ សឹះ អំបញ្ច លូ យីស៊ូ ផា «ណាយូ ប៉ាត់ ចំ អ៊ីស យីត ចឹង អន់ ញីន ទ្រៀម ប្រគំ ប៊ុន ទ្រង់ អា វ៉ះ?»

១៨ យ៉េស៊ូវ រិះ កា អន់ខែ ជា «ហត់ អន់ដីស ប៉ាណាំ គួប ឡាំ ប៉ាត់ ហី កាម៉ាក ម៉ោញ ដូរ អែ ប៉ាត់ មឿង យេរូសាឡឹម តោ កេះណោះ រិះ កា អែ ជា "ណែយូ ញីន ជា នីអៀ ដាវ កាំឡាត់ អាញ ក្យាម ចឹង ទីល កេះ អាញ លូ មូត សីះ ចឹង ប្រីត ប៉ុន ទ្រូង ពីង ហី អីស' "»។

១៩ មូត សីះ កា ប្រីត ពូយ ឡាក់ កា យ៉េស៊ូវ ទី អន់តត់ ណោះ ហង អន់ខែ ទ្រៀម សាណា សារ៉ាប់ ប្រីត ប៉ុន ទ្រូង។

២០ ប៉ាត់ ទីល កាដាច កេះ យ៉េស៊ូវ អែ សា អន់ខូ លូ មូត សីះ ១២ ដូរ ណោះ ហង។

២១ ផះ អន់ខែ សា សាណា យ៉េស៊ូវ កាប ជា «អាញ បរ រិះ កា អន់ដីស តាទីច ជា ទី ម៉ោញ ដូរ ពីង កាំឡាត់ ពិន ចឹង ណាំផា ពូ ពីះ រុប អាញ»។

២២ មូត សីះ កាតាំង នីណោះ អន់ខែ អុក ពុត ខាក់។ អន់ខែ រឹង អំបញ្ច យ៉េស៊ូវ កេះ ម៉ោញ។ ជា «អី ពី តាំងឡា អូ ត្រត់ អាញ ដេល តះ?»

២៣ អែ រិះ កា អន់ខែ ជា «ទី កាំឡាត់ អន់ដីស ឡាក់ អ្យក់ ណាំ ប៉ាំង តាត់ ពីង គូម អន់ខូ លូ អាញ អា ចឹង ទី ប៉ាណូស ម៉ោញ ដូរ ប៉ាណាំ ពូ ឡាំ រុប អាញ។

២៤ ប៉ាណូស អាញ ត្រត់ តោ ត្រត់ ឡាក់ កា ប្រាត់ រិះ កាណុង ផាប ប៉ានីរ ប្រ្លះ ពែ ហង។ ហះ កា ប៉ាណូស ឡាក់ ណាំផា ពូ រុប អាញ ចឹង ប៉ាណាប ខាក់ ជា អូ ទី កើត ពែ ណោះ ដាក់ លីន សាំ រ៉ាប់ អែ»។

២៥ យូដៈ ឡាក់ អូ ត្រង់ កា យ៉េស៊ូវ អែ អំបញ្ច ជា «អាញ ប ណែយូ?» យ៉េស៊ូវ តើល ជា «ត្រត់ ឡាក់ កា អីស ជា ណោះ ហង»*។

២៦ ផះ អន់ខែ អែ សា ណោះ យ៉េស៊ូវ អ្យក់ ណាំ ប៉ាំង ប៉ានេ ប្រ្លះ កេះណោះ គុ ជែក អន់ កា សីះ អែ ទីប កាប ជា «សា ពិ! អា ហង ឡាកោ ប៉ាំងឡេ អាញ»។

២៧ កេះណោះ អែ អ្យក់ ចឹក ពៀង តាពែ ប្លែ អង់កាច លូ ប៉ានេ ប្រ្លះ កេះណោះ អន់ទីប អន់ កា មូត សីះ ទីប កាប ជា «ហត់ អ្យក់ អែត ទីខូ ពិ។

២៨ អា ហង ផាម អាញ ឡាក់ ផាម សារ៉ាប់ ប្រីត សារ សាញ៉ា វែវ ពុត ឡាក់ ប្រ្លះ ទី សាញ៉ា លូ ប៉ាសុន អែ។ ផាម អាញ ហូរ ឡាច សារ៉ាប់ ប៉ាណូស អៀង ដូរ ភៀ អន់ ប្រ្លះ អូ អ្យក់ យ៉ូ សារ យច អន់ខែ។

២៩ អាញ រិះ កា អន់ដីស ជា អាញ ចឹង អូ ទី អែត តាពែ ប្លែ អង់កាច ណារ ហង ក្យាត់ អែត ធើយ តាពែ ប្លែ អង់កាច ណារ អន់ខូ លូ អន់ដីស ប៉ាត់ ដាវ ពី អាញ ទី រាំងហៃ រាំងខ្យា ទៀ ណារ»។

៣០ កេះណោះ អន់ខែ ចាដៃ អញសែ ប៉ានេ ប្រ្លះ។

ឡែង ឡឹង ណោះ យ៉េស៊ូវ ចាក ហារ ពីង ប៉ានីម តើម អូលេវ លូ មូត សីះ អែ។

៣១ ណោះ យ៉េស៊ូវ រិះ កា មូត សីះ ជា «ម៉ាំង អា ហង អន់ដីស ទីខូ ចឹង សាតាក់ ឡាច ញន កា អាញ ឡាក់ កា ប្រាត់ រិះ កាណុង ផាប ប៉ានីរ ប្រ្លះ ពែ ជា "អាញ ចឹង កោះ អ្នាត តាំងឡា ចៀម ណោះ តាប័ល ចៀម ចឹង សាតាក់ តាប្រះ តាប្រាំង ហង"។

៣២ ហះកា ប៉ាត់ ប្រ្លះ តាត់ អង់រីស សីត អាញ កេះ អាញ ចឹង ឡាំ ប៉ាត់ ខេត កាលីឡេ អន់ទ្រូល ឡឹង អន់ដីស»។

៣៣ ពេត្រុះ តើល អែ ជា «យ្លះ កាំឡាត់ ទីខូ សាតាក់ ឡាច ញន កា អីស កាតាម កា អាញ អូ អ្នាត អីស អុះ»។

៣៤ យ៉េស៊ូវ រិះ កា ពេត្រុះ ជា «អាញ រិះ កា អីស តាទីច ជា ម៉ាំង អា ហង អន់ទ្រូល ឡឹង អ្យរ បើ អែត អីស ចឹង ប៉ាតែក ប៉ែង ទង ជា អូ អន់ហាល អាញ»។

* ២៦:២៥ ២៦:២៥ «ត្រត់ ឡាក់ កា អីស ជា ណោះ» ពៀត គុល «អីស ជា នីណោះ!»។ † ២៦:៣១ ២៦:៣១ សារ អា ឡាច ឡឹង សាការី ១៣:៧។

៣៥ ណោះ ពេត្រុះ តើល អើ ជា «យ្នះ អាញ ត្រក់ តោ អន់ខូ លូ អីស កាតាម កា អាញ អូ ប៉ា តែក ជា អូ អន់ហ្គាល់ អីស អុះ»។ មូត សីះ អន់ទៀតៗ កា ជា ឡាក់ កា អើ ដេល។

សារ យីស៊ូ ម៉ន់ ឡោម ប្រ្នះ អ្នែ ប៉ាក់ កេតសេម៉ានី

៣៦ ណោះ យីស៊ូ លូ មូត សីះ ឡាក់ ទីល ប៉ាក់ ចារ ម៉ោញ សិច កេតសេម៉ានី។ អើ រះ កា អន់ខែ ជា «អន់ដីស អ្នែ ក្បាក់ ហះ អា ហិ អាញ ចឹង ឡាក់ ម៉ន់ ប៉ាក់ តោ»។

៣៧ អើ ជៀក ពេត្រុះ លូ គន វគ្គ សេបេដេ ទិ ពៀរ ដូរ ឡាក់ អន់ខូ ដេល ផះ ណោះ អើ អុក ពុត កា ដុក កាដុល។

៣៨ យីស៊ូ កាប លូ មូត ប៉ែង ដូរ ណោះ ជា «អាញ អុក ពុត ខាក់ ប៉ែត ចឹង តោ ហង។ អ្នក អន់ ដីស អ្នែ ក្បាក់ លូ អាញ ហះ អា លូ ឡាក់ ឡាក់ ឡាក់»។

៣៩ កេះណោះ អើ ចាក ឡាក់ ឡាក់ មូត ណោះ ប៉ែត កា មូប កល់ ទីះ តេះ ម៉ន់ ឡោម ប្រ្នះ ជា «អី ពី ប៉រ អីស អ្នក ឡាក់ សារ ថុក ប៉ាណាប អា † ឡាក់ អាញ ណើ ជា ទី ហះកា ដៃ ប្រ្នឹ ពួយ ពុត អាញ ប៉រ ប្រ្នឹ ពួយ ពុត អីស ទៅ»។

៤០ កេះណោះ យីស៊ូ រីល សិត ប៉ាក់ ចារ មូត សីះ ប៉ែង ដូរ ប៉ប អន់ខែ ផះ តែប ហ្គាក់ អើ កាប កា ពេត្រុះ ជា «នីចម អន់ដីស អា អ្នែ ក្បាក់ លូ អាញ ម៉ោញ មង ប៉ែត អូ អូ ប ?

៤១ ហាក់ ក្បាក់ លូ ម៉ន់ អើ ប្រ្នះ ភ្នើ ប៉ាក់ ទី សារ ឡាក់ បាក ណោះ អន់ដីស ចឹង អូ ប្រ្នឹ យច អុះ។ យ្នះ ពុត ពៀក បិច ប្រ្នឹ សារ ដាក់ កេះ កាតាម ហះកា ឡាក់ ប៉ាំង ឡៃ ប្រ្នឹ អូ អូ អុះ»។

៤២ អើ ចាក ឡាក់ ឡាក់ មូត ណោះ ម៉ោញ ទង ណាវ កេះណោះ ម៉ន់ ឡោម ប្រ្នះ ជា «អី ពី ជា អាញ ត្រក់ ទី សារ ថុក ប៉ាណាប អា ៩ តាទីច នីចម អូ វ៉ាវ៉ាច ឡាក់ អាញ អុះ ប៉រ ប្រ្នឹ ពួយ ពុត អីស ទៅ ពី»។

៤៣ អើ សិត ប៉ាក់ មូត សីះ ណាវ ប៉ប អន់ខែ ហ្គាក់ តែប វ៉ាដាប់ ណាវ ខង អន់ខែ កាក តែប កេង ខាក់ អូ ដាម វ៉ាល ម៉ាត់។

៤៤ ណោះ អើ ចាក ឡាក់ ឡាក់ មូត ណោះ ម៉ោញ ទង ណាវ ម៉ន់ ឡោម ប្រ្នះ ឡាក់ កា អន់ទ្រូល ពៃ ទៅ ហង។

៤៥ កេះណោះ អើ សិត ប៉ាក់ មូត សីះ ណាវ លូ កាប ជា «ញ៉ា អន់ដីស អ្នែ តែប ហ្គាក់ ស្រែល នី អៀ? កិញ អៀ អា ក្បាម ចឹង ទីល មង ពូ ត្រក់ រ៉ុប ប៉ាណូស អាញ ជីន អន់ កា មូត អូ ដាក់ កេះ។

៤៦ អ្នែ ឡាក់ ពី ពិន ចាក ហៃ តោ បក់ ណាំជា ពូ ពីះ រ៉ុប អាញ អើ ក្បាម ចឹង ទីល ហង»។

សារ ពូ ឡាក់ រ៉ុប យីស៊ូ

៤៧ ផះ យីស៊ូ អ្នែ កាកាប យូដះ កា ពីះ ទីល។ អើ ណោះ ឡាក់ សីះ ពីង កាំឡាក់ សីះ ១២ ដូរ ដេល។ អើ ណាំជា ទីប មូត កាំឡាក់ អៀង ចឹក ដាវ ចឹក អ្នែង ពីះ អន់ខូ លូ អើ។ មូត ណោះ ឡាក់ កាំឡាក់ ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្នះ លូ ក្រាក់ តាំងកង សុនសាត អ៊ីស្រាអែល ប្រើ ឡាក់។

៤៨ យូដះ ណាំជា ពូ ឡាក់ រ៉ុប យីស៊ូ ណោះ អើ ទី រះ លូ ពូ ជា «អាញ ថុ បក់ ថុ បក់ ណោះ ហង យីស៊ូ ហាក់ រ៉ុប អើ ពី»។

៤៩ សាក់ យូដះ ពីះ ទីល អើ ឡាក់ ប៉ាក់ ចារ យីស៊ូ ឡុត លូ កាប ជា «ដាក់ ឡាក់ ប៉ាំង ឡៃ ដេល ប ណៃយូ?» កេះណោះ អើ ថុ យីស៊ូ។

† ២៦:៣៩ ២៦:៣៩ សារ ថុក ប៉ាណាប អា ពៀក គុល «ចក អា»។ S ២៦:៤២ ២៦:៤២ ទី សារ ថុក ប៉ាណាប អា ពៀក គុល «អែត ចក អា»។

៥០ យីស៊ូ ជា កា យូដ៖ «អី គ្រូប អីស បិច ប្រឹក្សា នីចម កា ប្រឹក្សា ពិ *»។ កេះណោះ កាំឡាំង អៀង ប៉ាណាំ គ្រូប ម៉ុត រ៉ុប យីស៊ូ ឡូត។

៥១ ទី ប៉ាណូស អ៊ែ លូ យីស៊ូ ម៉ៅញ ដូរ អ៊ែ ហ្វាត់ ដាវ កោះ ទុច ម៉ះ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ ម៉ៅញ ដូរ កាតាច់ ហ្វា តោរ ម៉ៅញ ប៉ែង។

៥២ ហះកា យីស៊ូ កាប កា អ៊ែ ជា «អីស តាម៉ុត ដាវ កាណុង អង់លប អ៊ែ ទៅ ពិ ខង បក់ ចំ កោះ ពូ លូ ដាវ ប៉ាណូស ណោះ ពូ ចឹង កោះ ប៉ាន់តៅ អ៊ែ លូ ដាវ ដេល។

៥៣ នីចម អីស សាម៉ក កា អាញ អូ អូ ប៉រ ហះ ពី អាញ ប្រើ អ៊ែ អន់ មូត បិយ ប្រ្រឹះ ១២ តាប៉ល់ † ពី៖ តង់ អាញ កិញអៀ ឡូត អូ ទី ប ?

៥៤ ហះកា ជា ប្រឹក្សា នៃវ អា នីចម ចឹង តាត់ អង់កេះ សាវ ឡាក់ ពូ ទី ប្រាត់ រ៉ះ កាណុង ជាប់ ប៉ានីវ ប្រ្រឹះ ជា សាវ អា ត្រាត់ កើត ពី៖ នៃវ អា ហង»។

៥៥ កេះណោះ យីស៊ូ កាប កា កាំឡាំង អៀង ជា «អាញ អា ប៉ាណូស អន់តុង អន់ទូក ប បះ អន់ ដីស ពី៖ រ៉ុប ចឹក ដាវ ចឹក អ៊ឹង នីអៀ? រ៉ុប ដាវ អាញ អង់អ៊ែ ប៉ាត់ ចារ រោង វ៉ាម៉ះ ប្រ្រឹះ លូ ប៉ាង ហៀន ប៉ាសុន ទិខ ដេល ហះកា អន់ដីស អូ រ៉ុប អាញ អុះ។

៥៦ សាវ ទិ អា កើត ពី៖ ភៀ តាត់ អង់កេះ សាវ ទី ប្រាត់ រ៉ះ កាណុង ជាប់ មូត វ៉ាគីយ ប្រ្រឹះ»។ ផ៖ ណោះ មូត សី៖ សាតាក់ អ្នាត អ៊ែ ទិខ។

៥៧ មូត បក់ រ៉ុប យីស៊ូ ណោះ កា អ្យក់ អ៊ែ ឡាក់ ប៉ាត់ ចារ រ៉ក់ កែជា ឡាក់ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ។ ប៉ា ត់ ចារ ណោះ ទី មូត ណាយ ប៉ាងហៀន ចាបាប់ លូ មូត ក្រាត់ តាំងកង់ ប៉ាតុំ គ្រូប សោប កេះ។

៥៨ កា ប៉ាច់ ពេត្រុះ ចាក ពូយ ហៃ យីស៊ូ ឡឹង ចាំងហាយុត ទីល ប៉ាត់ ហី ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ អ៊ែ ម៉ុត អ៊ែ កាណុង ឡាន ហី អន់ខូ លូ មូត ញ៉ាម ខង អ៊ែ បិច អូ អន់តត់ ជា សាវ ណោះ ចឹង កើត នីចម។

៥៩ មូត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ លូ មូត ពីកសា វ៉ាតីសៗ ទិខ យីត ណាំង ជាញ៉ាន កាប តាំពូង ច្រោម យីស៊ូ ភៀ ទី ទ្រង ចឹង ប៉ាន់តៅ អ៊ែ។

៦០ យី៖ ទី កាំឡាំង អៀង ដូរ កាប តាំពូង ភង យីស៊ូ កាតាម ហះកា អន់ខែ ណាំង សាវ យច ត្រាត់ ប៉ាន់តៅ អ៊ែ អូ ប៉ប សាអុះ។ ប៉ាត់ អន់តីត ទី កាម៉ាក់ ពៀវ ដូរ ម៉ុត ដេល

៦១ អន់ខែ រ៉ះ ជា «ប៉ាណូស អា អ៊ែ ជា នីអៀ» អាញ អូ យ៉ះ អ្នាត រោង វ៉ាម៉ះ ប្រ្រឹះ អា កេះណោះ ប្រឹក្សា អន់ កេះ រ៉ាំងរ៉ាំង ប៉ែង ដាវ»។

៦២ ផ៖ ណោះ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ អ្យវ អន់តាវ អំបញ្ច យីស៊ូ ជា «ញ៉ា ត្រាត់ អីស អូ តើល ពូ កាប ច្រោម អីស អា?»

៦៣ យីស៊ូ អ៊ែ ងើប ណោះ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ អំបញ្ច ណាវ ជា «ហាត់ អីស ម៉ត់ អ្យក់ សិច ប្រ្រឹះ ឡាក់ អ៊ែ លើយ ប្រឹក្សា ជាញ៉ាន។ នីចម អីស អា ហង ប គន តាម ប្រ្រឹះ បិកកាតយ ឡាក់ អ៊ែ រើស អន់ ប្រឹក្សា សាដាច់?»

៦៤ យីស៊ូ តើល អ៊ែ ជា «ត្រាត់ ឡាក់ កា អីស ជា ណោះ † ហះកា អាញ ប៉រ រ៉ះ កា អន់ដីស ប៉ាត់ ម៉ាត់ ទៀ អន់ដីស ចឹង ប៉ប ប៉ាណូស អាញ អ៊ែ តែង សាម៉ា ប្រ្រឹះ ឡាក់ ទី អំវាញ អីញ លូ ចាក ពីង ប៉ែង កាម៉ល់»។

* ២៦:៥០ ២៦:៥០ អីស បិច ប្រឹក្សា នីចម កា ប្រឹក្សា ពិ ពិន ព្រៃ នីអៀ កា ត្រាត់ ដេល៖ អីស ពី៖ បិច ប្រឹក្សា នីចម?។ † ២៦:៥៣ ២៦:៥៣ ម៉ៅញ តាប៉ល់ អា ទី តាហាន ៦០០០ ដូរ។ ‡ ២៦:៦៤ ២៦:៦៤ «ត្រាត់ ឡាក់ កា អីស ជា ណោះ» ពៀត គុល «អីស ជា នីណោះ!»។ § ២៦:៦៤ ២៦:៦៤ ប៉រ ហៃ ដានីអ៊ែល ៧:១៣-១៤។

៦៥ កាតាំង យីស៊ូ ជា នីណោរ៖ ម៉ែត ក្រាត់ វ៉ាម៉ែ ប្រើ៖ កា ហ៊ែក អាវ អើ ទៅ កេះណោះ កាប ជា «ប៉ាណូស អា អើ កាប ជាម៉ាត ប្រើ៖ ប៊ីកកាតយ័ តាទីច អន់ដីស ទិឌូ កាតាំង កេះ។ ពិន អូ តង កាន ណាំង ជាញ៉ាន ណារូ ហង។

៦៦ អន់ដីស ចឹង យីត ប្រើ៖ នីតម៍ កា អើ អា ?» ពូ តើល ជា «ប៉ាណូស អា ត្រត់ ថូត តៅ»។

៦៧ ពូ ប៉ាណាំ គូប កាសុះ ពីង ម៉ូះ ម៉ាត់ យីស៊ូ លូ ដាល អើ បក់ អន់ដា តាពយ កៀងតោរ អើ

៦៨ លូ កាប ជា «អី ប៉ាណូស ឡាក់ ជា ប្រើ៖ រើស ប្រើ៖ សាដាច់ ហត់ ទូង ហៃ ញី ពីត អីស ?»។

៦៩ ផះ ណោះ ពេត្រុះ អង់អ្នែ តែង ឡឹង ទី ទុច អង់កាន់ ម៉ោញ ដូរ ម៉ុត ប៉ាត់ អើ លូ កាប ជា «អីស អា គូប យីស៊ូ ឡឹង ខេត កាលីឡេ ដេល»។

៧០ ហះកា អើ ប៉ាតែក ហះ ម៉ាត់ ពូ ជា «សារ ញ៉ា អីស កាប ណោះ អាញ អូ អូ អុះ»។

៧១ ផះ ពេត្រុះ ចាក ឡាច់ ឡឹង ចារ ណោះ ឡាំ ប៉ាត់ អំបារ រ៉ុប៊ិង ទី ទុច អង់កាន់ ម៉ោញ ដូរ ណារូ ប័ប អើ លូ រះ កា ពូ អ្នែ រណោះ ជា «អើ អា គូប យីស៊ូ ឡឹង ស្រុក ណាសាវែត ដេល»។

៧២ អើ ប៉ាតែក ណារូ លូ ម៉ត់ ជា «អាញ អូ អន់ហ្គាល់ ប៉ាណូស ណោះ អុះ»។

៧៣ បាប៊ែត ឡឹង ណោះ ទី មូត បក់ អ្នែ ហះ ចារ ណោះ ឡាំ ប៉ាត់ ពេត្រុះ លូ កាប ជា «អីស អា គូប យីស៊ូ ដេល ខង ប៉ានីរ អីស កាប អា ប្រើ៖ អន់ ញីន អន់ហ្គាល់ ជា អីស យី ប៉ាណូស ពីះ ឡឹង ខេត កាលីឡេ តាទីច ហង»។

៧៤ ណោះ ពេត្រុះ តើល លូ ម៉ត់ ជា «ជា អាញ កាប ពូង អន់ ប្រើ៖ ចែត ថូត អាញ កាតាម ! អាញ អូ អន់ហ្គាល់ អើ ឡាក់»។ ជាឌី អ្សិរ អោត ឡូត។

៧៥ ពេត្រុះ កា កាចាំង ឡឹង សារ យីស៊ូ រះ ជា «អន់ទ្រូល ឡឹង អ្សិរ បើ អោត អីស ចឹង ប៉ាតែក ប៉ែង ទង ជា អូ អន់ហ្គាល់ អាញ»។ ពេត្រុះ ចាក ឡាច់ ឡឹង ចារ ណោះ ទីប ញ៉ា កាខាក់។

២៧

សារ ពូ ជិន យីស៊ូ អន់ ប៉ាត់ រត់ ពីឡាត

១ ប៉ាត់ តារ កាំលី មូត ម៉ែត ក្រាត់ វ៉ាម៉ែ ប្រើ៖ លូ ក្រាត់ តាំងកង់ សុនសាត អ៊ីស្រាអែល អន់ខៃ ប៉ាតុំ គូប ពីកសា ឡឹង សារ ចឹង ប៉ាន់តៅ យីស៊ូ។

២ កេះណោះ អន់ខៃ កត់ ចត់ យីស៊ូ ឡាំ ជិន ប៉ាត់ រត់ ពីឡាត ឡាក់ ម៉ែត រ៉ាំងហៃ ខេត។

៣ យូដះ ឡាក់ ប៉ាណាំ ពូ ឡាំ រុប យីស៊ូ អើ ប័ប ពូ ប្រើ៖ កា យីស៊ូ នីណោរ៖ អើ អូ ឡាកោ ខាក់ កា អ្សក់ លៀន ៣០ កាក់ ណោះ ឡាំ ជិន កា មូត ម៉ែត ក្រាត់ វ៉ាម៉ែ ប្រើ៖ លូ ក្រាត់ តាំងកង់ ណារូ

៤ លូ កាប ជា «អាញ ប្រើ៖ យច កេះ ខង អាញ ទី ជិន ប៉ាណូស ដាក់ អូ ទី ថូត អន់ កា ពូ ប៉ាន់ តៅ»។ ហះកា ពូ តើល ជា «សារ ណោះ អូ ត្រត់ លូ ញីន អុះ ស៊ុត កា អីស ទៅ សារ ណោះ»។

៥ យូដះ ហ៊ីរ អ្នាត លៀន កាណុង រ៉ាំង វ៉ាម៉ែ កេះណោះ ចាក ឡាច់ ឡាំ រត អង់តូ ប៉ាន់តៅ ឡាកោ ទៅ។

៦ មូត ម៉ែត ក្រាត់ វ៉ាម៉ែ ប្រើ៖ ទូញ លៀន ណោះ លូ កាប ជា «លៀន អា អូ ត្រត់ អ្សក់ រ៉ាន់ដាប អន់ខូ លូ លៀន រ៉ាំង វ៉ាម៉ែ ប្រើ៖ ណារូ អុះ ខង លៀន អា តាច់ ផាម ប៉ាណូស កេះ»។

៧ អន់ខៃ ពីកសា គូប សោប កេះណោះ អ្សក់ លៀន ណោះ ឡាំ តាច់ មីរ វ៉ាគីយ ម៉ាន កាណា គី គម ប្រើ៖ ចារ សាំរ៉ាប់ តប់ ប៉ាទ្រូ សុនសាត អន់ទៀត។

៨ ខ ណោះ ហង បះ ពូ អន់ សិច មីរ ណោះ ជា «មីរ ផាម» លើយ ទីល រ៉ប់ ដាវ អា។

៩ សារ អា កើត ពី៖ ភ្ញី តាក់ អង់កេរ សារ វ៉ាគីយ ប្រ្រឹះ សិច យេរេមៀ ទី ប្រាក់ រ៉ះ ជា «អន់ខែ ទី អ្នក លៀន ប្រាក់ ៣០ កាក់ ឡាក់ លៀន សុនសាត អ៊ីស្រាអែល បក់ អន់ដា កាប ជា លៀន ខា តាច ប៉ាណូស អា។

១០ កេរណោះ អន់ខែ អ្នក លៀន ណោះ ឡាក់ តាច ម៊ីរ វ៉ាគីយ ម៉ាន កាណាគី ឡាក់ កា ប្រ្រឹះ បិក កាតយី ទី ប្រើ អាញ»*។

១១ យីស៊ូ អន់តាវ ហះ ម៉ាត់ ម៉ែត រ៉ាំងហៃ ខេត កេរណោះ ម៉ែត រ៉ាំងហៃ ខេត អំបញ្ច ជា «អីស ហង ប សាដាច់ សុនសាត អ៊ីស្រាអែល?» យីស៊ូ តើល ជា «ត្រក់ ឡាក់ កា អីស ជា ណោះ ហង»†។

១២ ម្នក ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រឹះ លូ ក្រាក់ តាំងកង់ អន់ខែ ច្រោម យីស៊ូ យច ហះកា អែ អូ តើល ពូ អុះ។

១៣ រតី ពីឡាត អំបញ្ច យីស៊ូ ជា «ញ៉ា អីស អូ កាតាំង ប សារ ពូ ច្រោម អីស អៀង ណោះ?»

១៤ ហះកា យីស៊ូ អូ តើល លូ ម៉ោញ នីរ អុះ ខ អា ហង បះ ម៉ែត រ៉ាំងហៃ ខេត ញម ខាក់។

១៥ រ៉ប់ សាណាំ កាណាង រ៉ាំងរ៉ាំង ពូ ប្រឹគី ប៊ុន ទ្រូង ម៉ែត រ៉ាំងហៃ ខេត យើយ តោះ ឡើយ ប៉ាណូ ស ថូត ម៉ោញ ដូរ តាម ពុត ម៉ះ ម្នក ប៉ាសុន។

១៦ ផះ ណោះ ទី ប៉ាណូស ថូត ម៉ោញ ដូរ លោ លែង ខាក់ សិច អែ បារ៉ាបះ ‡។

១៧ ប៉ាក់ ម្នក ប៉ាសុន ពី៖ តុំ គូប កេរ រតី ពីឡាត អំបញ្ច អន់ខែ ជា «ប៉ាណូស បក់ អែ ចំ អន់ដីស បិច អន់ អាញ តោះ ឡើយ បារ៉ាបះ ញ៉ា យីស៊ូ ឡាក់ ពូ ជា សាដាច់?»

១៨ អែ អំបញ្ច នីណោះ ខង អែ អូ អន់តត់ កា ម្នក ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រឹះ ទី ពុត សាណាំង ហង បះ ពូ ឡាក់ ជីន យីស៊ូ ប៉ាក់ អែ។

១៩ ទី សារ ម៉ោញ ណារូ ផះ អែ អែ ពីង ចារ តាត់សិន សារ កាម៉ាញ អែ ប្រើ ពូ ឡាក់ រ៉ះ កា អែ ជា «អូ អន់ ប្រឹគី នីចម អុះ កា ប៉ាណូស ដាក់ ត្រង់ អា។ ញន កា សារ អែ អា ហង អាញ អំបោ បឹត ខាក់ ម៉ាំង ពៃ»។

២០ ហះកា ម្នក ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រឹះ លូ ក្រាក់ តាំងកង់ អន់ខែ ប្រើ ម្នក ប៉ាសុន បរ ហះ ម៉ែត រ៉ាំងហៃ ខេត តោះ ឡើយ បារ៉ាបះ លូ ប្រើ ប៉ាន់តោ យីស៊ូ។

២១ ម៉ែត រ៉ាំងហៃ ខេត អំបញ្ច អន់ខែ ណារូ ជា «ម្នក ពៀរ អា អន់ដីស បិច កា អាញ ប្រឹគី នីចម កា យីស៊ូ បក់ អែ ចំ?» អន់ខែ តើល ជា «បារ៉ាបះ!»

២២ រតី ពីឡាត កា អំបញ្ច ណារូ ជា «ទីល នីណោះ អន់ដីស បិច កា អាញ ប្រឹគី នីចម កា យីស៊ូ ឡាក់ ពូ ជា សាដាច់ អា?» អន់ខែ ទិខ្ល តើល ជា «អ្នក ឡាក់ បង់ អែ ពីង អ៊ឹង គីង ពិ»។

២៣ អែ អំបញ្ច ណារូ «ប៉ាណូស អា ទី ប្រឹគី យច ញ៉ា?» ហះកា អន់ខែ តើល ហែង ម៉ៃ ខាក់ ជា «បង់ អែ ពីង អ៊ឹង គីង ពិ!»

២៤ រតី ពីឡាត យីត ជា យី៖ ចឹង កាប ណារូ កា អូ ដាម ពូ អុះ ខង ម្នក ប៉ាសុន កា កើត ទី សារ រ៉ាចក់ រ៉ាចល់ ហែង យីប នីអៀ។ អែ កា អ្នក ទៀក រ៉ាវ តី ហះ ម៉ាត់ កាំឡាំង អៀង ៩ លូ កាប ជា «អាញ អូ រែវ ពុត ប៉ាន់តោ ប៉ាណូស អា លូ អន់ដីស អុះ សារ អា ស៊ុត កា អន់ដីស ទៅ ពិ»។

២៥ ម្នក ប៉ាសុន ទិខ្ល តើល ជា «សារ ប៉ាន់តោ ប៉ាណូស អា អន់ កា ញីន លូ គន សោ ញីន ទៅ ពិ»។

២៦ រតី ពីឡាត កា តោះ ឡើយ បារ៉ាបះ កាប៉ាច យីស៊ូ អែ ប្រើ ពូ អ្នក កាសែ ប្លែ ម៉ាត់ ពិត សាប្លា តី កេរណោះ អែ អន់ ពូ អ្នក ឡាក់ បង់ ពីង អ៊ឹង គីង។

* ២៧:១០ ២៧:៩-១០ សារ អា ឡាច់ ឡឹង សាការី ១១:១៣។ † ២៧:១១ ២៧:១១ «ត្រក់ ឡាក់ កា អីស ជា ណោះ ហង» ពៀត គុល «អីស ជា នីណោះ!»។ ‡ ២៧:១៦ ២៧:១៦ បារ៉ាបះ ហ្វា ពូ ប្រាក់ លូ តី ម៉ោញ ចំលួន ផោះ យីស៊ូ បារ៉ាបះ ។ § ២៧:២៤ ២៧:២៤ សារ រ៉ាវ តី អា ទី ណី ជា អែ អូ រែវ ពុត ប្រឹគី សារ អា អុះ យី អែ ប៉ាតែក ជា ឡាកោ អែ អូ ទី ថូត។

សារ ពូ អ្នក យីស៊ូ ឡាំ ប៉ង ពីង អ៊ឹង គីង

២៧ ម្ចាស់ តាហាន វត្ត ពីឡាត អ្នក ឡាំ យីស៊ូ ប៉ាក់ ឡាន ហី ម៉ែត រ៉ាំងហៃ ខេត កេះណោះ ប៉ាក់ គូប តាហាន ទីខូ ពីះ អ៊ែ ជុំ យីស៊ូ។

២៨ អន់ខៃ រ៉ីស អ្នក ខោ អារ អ៊ែ កេះណោះ អន់ខៃ អ្នក អារ តីស នៃវ កាប្រី ទុំ តាក់ អំពៀត ពីង អ៊ែ ឡុក។

២៩ កេះណោះ អន់ខៃ អ្នក សាលៀ រ៉ាំងគូង ប្រីត ឡាក់ កា ម្នក សាដាច់ តាក់ អន់តលី ពីង កល់ អ៊ែ លូ អ្នក អ៊ឹង តាក់ អញ្ជើ ពីង តី សាយ៉ា អ៊ែ កេះណោះ ប៉ាណាំ គូប ជន តាកុល សាប៊ៈ អ៊ែ លូ កាប ប៉ាឡែវ ជា «ប៉រ កាបុប សាប៊ៈ សាដាច់ សុនសាត អ៊ីស្រាអែល»។

៣០ កេះណោះ អន់ខៃ កាសុះ ទៀក ពីរ ពីង អ៊ែ លូ អ្នក អ៊ឹង អ៊ែ ចឹក ណោះ ពីត កល់ អ៊ែ ទៅ។

៣១ កេះ ពូ ប៉ាឡែវ ប៉ាំងប្រាល់ កា អ៊ែ ពូ រ៉ីស ឡាច់ អារ តីស ណោះ កេះណោះ ពូ អ្នក អារ អ៊ែ ទៅ តាក់ អំពៀត អ៊ែ ណារ៉ុ។ កេះណោះ ពូ អ្នក អ៊ែ ឡាំ ប៉ង ពីង អ៊ឹង គីង។

៣២ ជះ អន់ខៃ ចាក ឡាច់ ឡើង ម្យ៉ែង ណោះ ប៉ប កាម៉ាក់ ម៉ៅញ ដូវ សិច អ៊ែ ស៊ីម៉ូន ឡើង ម្យ៉ែង គីវែន អន់ខៃ ប៉ាំងខំ ប្រើ អ៊ែ គយ អ៊ឹង គីង តាង យីស៊ូ។

៣៣ ប៉ាក់ ឡាំ ទីល ចារ ម៉ៅញ សិច កុលកុថា (ព្រៃ ជា «ប៉ានីម កាន់តីង កល់»)

៣៤ ពូ អ្នក តាពៅ ប្លែ អង់កាច ឡាយ លូ កាណាគី តាំង អន់ កា យីស៊ូ អែត អ៊ែ ក្រានី កា អ្សប ដោច អ៊ែ អូ ចៃ អែត អះ។

៣៥ ប៉ាក់ ពូ ប៉ង ពីង អ៊ឹង គីង កេះ។ ម្ចាស់ តាហាន អ្នក ខោ អារ យីស៊ូ រ៉ុប កាប៉ាច់ ជែក គូប សោប *។ ៣៦ កេះណោះ អន់ខៃ អង់អ៊ែ ញ៉ាម យីស៊ូ ហះ ណោះ ហង។

៣៧ ពូ ច្រាក់ ពីង ប៉ាតាក់ រះ ឡើង សារ ពូ ប៉ង យីស៊ូ ជា «ប៉ាណូស អា សិច យីស៊ូ ឡាក់ សាដាច់ សុនសាត អ៊ីស្រាអែល»។ កេះណោះ ពូ ប៉ង ប៉ាតាក់ ណោះ ពីង អ៊ឹង គីង អំប៉ាំង កល់ អ៊ែ។

៣៨ ពូ កា ប៉ង ប៉ាណូស អន់តុង ពៀវ ដូវ សានែង អ៊ែ ដេល ម៉ៅញ ដូវ អ៊ែ តែង សាយ៉ា ម៉ៅញ ដូវ ណារ៉ុ អ៊ែ តែង សាំងអ្សា។

៣៩ កាំឡាំង ចាក រណោះ ពូ កាប ប៉ាឡែវ យីស៊ូ ទីប ដាងរី កល់ កា អ៊ែ

៤០ លូ កាប ជា «ញ៉ា អ៊ីស ជា ចឹង យ៉ះ ហី រ៉ាំង រ៉ាម៉ះ ប្រ៊ៈ កេះណោះ ប្រីត ណារ៉ុ រ៉ាំងរ៉ាំង ប៉ែ ង ដាវ! ហត់ តង់ ហៃ ឡាកោ អ៊ីស ទៅ! ជា អ៊ីស គន ប្រ៊ៈ បិកកាតយ័ តាទីច តាឡេ ឡាកោ អ៊ីស ទៅ ជីវ ប៉ាក់ តេះ អា ពិ»។

៤១ ចានែក ម្នាក់ ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ៊ៈ លូ ម្នាក់ ណែយូ ប៉ាំងហៀន ចាបាប់ លូ ម្នាក់ ក្រាក់ តាំងកង អន់ខៃ កា កាប ប៉ាឡែវ កា យីស៊ូ ដេល។

៤២ អន់ខៃ កាប ជា «អ៊ែ អា អ៊ូ តង់ ពូ អន់ខៃ ហះកា អ៊ូ អ៊ូ តង់ ឡាកោ អ៊ែ ទៅ អុះ។ ជា អ៊ែ សា ដាច់ អ៊ីស្រាអែល តាទីច អន់ អ៊ែ ជីវ ឡើង អ៊ឹង គីង កិញអៀ ហង ពិ ណោះ ពិន ចឹង សៀ អ៊ែ។

៤៣ អ៊ែ ម៉ឹង ប្រ៊ៈ បិកកាតយ័ ជា ប្រ៊ៈ បិច កា អ៊ែ តាទីច អន់ ប្រ៊ៈ តោះ ឡើយ អ៊ែ កិញអៀ ហង ពិ ខង អ៊ែ កាប ជា "អាញ អា គន ម៉ះ ប្រ៊ៈ បិកកាតយ័"។

៤៤ ម្នាក់ អន់តុង ឡាក់ ពូ ប៉ង អន់ខៃ លូ យីស៊ូ អន់ខៃ កា កាប បីដាយ កា អ៊ែ និះទៅ ដេល។

៤៥ ជះ កាដាវ ប៉ង សាន់តាក់ ជាឌី ប្លែង ម៉ាម៉ាំង ក្លិប ទីប ប៉ាថេត ណោះ ទីល ដាវ សិ មង ប៉ែង។

៤៦ រ៉ាំងរ៉ាំង មង ប៉ែង ណោះ យីស៊ូ កា ស្រែក ម៉ែៗ ជា «អេលី អេលី ឡាម៉ា សាបាច់ ថានី!» ទី ណា ជា «អី ប្រ៊ៈ! ប្រ៊ៈ អាញ វ៉ៃ! ញ៉ា ត្រាក់ អ៊ីស អ្នក អាញ នីអៀ?»

* ២៧:៣៥ ២៧:៣៥ ហ្នា ពូ ច្រាក់ លូ គី ម៉ៅញ ចំលួន ផែម ប៉ានីវ ផាះ ភៀ តាក់ អង់កេះ សារ ឡាក់ កា ម្នាក់ រ៉ាគីយ ប្រ៊ៈ ទី ច្រាក់ រះ ជា "ពូ ចឹង អ្នក អារ អ៊ឹង អាញ រ៉ុប កាប៉ាច់ ជែក គូប សោប"។

៤៧ ទី បក់ អន់ដា អ្នក ក្បាម រណោះ កាតាំង អើ កាប នីណោះ ពូ ផា «កាតាំង ប ប៉ាណូស អា អើ រតី អេលីយ៉ា ហង ណោះ !»

៤៨ កេះណោះ ទី ប៉ាណូស ម៉ោញ ដូរ សាតាក់ ឡាំ អ្សក់ បឹង សាអ្សាំង ឡុក ពីង ទៀក អ្សក ទ្រែម ពីង ឡាណាច អ្នង អន់ទីប អន់ កា យីស៊ី អ្សប។

៤៩ ហះកា បក់ អន់ដា កាប ផា «អញ្ចា ហៃ លូង ! រតី អេលីយ៉ា ជីរ តង អើ តាទីច ប ?»។

៥០ យីស៊ី អង់ហ្សាំង តុត ពុត ម៉ោញ ទង ណារ កេះណោះ អើ កាតាច់ កាសី តាំងហើម ហង។

៥១ ផះ ណោះ កាណាត់ បឹង កាណាង ពីង រោង រ៉ាម៉ះ ប្រ្រឹះ តាហើក បុត ឡឹង កាំបាំង ទីល អន់ តេរី។ អង់កក់ តេះ កា រ៉ាវែត អំហ្គោ កា សាដះ។

៥២ រ៉ូង តប់ ប៉ាទ្រូ កា តាបើក ប៉ាទ្រូ ម្នត សៀ ប្រ្រឹះ សើត ពែ កា ទី រីស សីត អៀង ដូរ ដេល។

៥៣ ប៉ាក់ យីស៊ី រីស សីត ណារ អន់ខែ កា ឡាច់ ឡឹង រ៉ូង ប៉ាទ្រូ ដេល ចាក មុត កាណាង មៀង យេរូសាឡឹម ឡាក់ ចារ ពូ ប៉ានេ ប្រ្រឹះ លូ តាំបាង ឡាកោ អន់ កា កាំឡាំង អៀង ប័ប ដេល។

៥៤ ផះ ម៉ែត តាហាន សុនសាត រ៉ូម លូ ម្នត តាហាន អ្ន ញ៉ាម យីស៊ី អន់ខែ ប័ប អង់កក់ តេះ រ៉ាវែត លូ សារ ទិណោះ កើត ពីះ អន់ខែ អ្សក ខាក់ លូ កាប ផា «ប៉ាណូស អា គន ប្រ្រឹះ បិកកាតយី តា ទីច វេ !»

៥៥ ហះ ចារ ណោះ ទី ម្នត អង់កាន់ អៀង ដូរ ឡាក់ ចាក ពូយ យីស៊ី ឡឹង ខេត កាលីឡេ ពែ ទីប ប្រឹត ងារ កា អើ អន់ខែ អន់តាវ ហៃ ឡឹង ចាំងហាយុត។

៥៦ កាំឡាំង ម្នត អង់កាន់ ណោះ ទី ម៉ារី ឡឹង ស្រុក ម៉ាដាឡា ម៉ារី មើត យ៉ាកុប លូ យូសែប លូ កាម៉ាញ រតី សេបេដេ អន់ដា។

សារ ពូ តប់ ប៉ាទ្រូ យីស៊ី

៥៧ ប៉ាក់ ទីល កាដាច ទី ប៉ាណូស ប៉ាតូរង ម៉ោញ ដូរ សិច យូសែប ស្រុក អាវ៉ាម៉ាថេ អើ កា ប្រឹត សិះ យីស៊ី ដេល។

៥៨ អើ ឡាំ ប៉ាក់ រតី ពីឡាត បរ អ្សក់ តប់ ប៉ាទ្រូ យីស៊ី។ រតី ពីឡាត កា ប្រើ ពូ មប ប៉ាទ្រូ យីស៊ី ណោះ កា អើ។

៥៩ យូសែប អ្សក់ ប៉ាទ្រូ យីស៊ី ណោះ ទ្រែម លូ កាណាត់ ចាក ដាក់ ឡាយ៉ាម។

៦០ កេះ ៗ អើ ឡាំ តាមុត កាណាង រ៉ូង អំហ្គោ ណារ ឡាក់ អើ ទី ប្រឹត សារ៉ាប តប់ ប៉ាទ្រូ កេះណោះ ប៉ាហ្វាល់ អំហ្គោ តិស កាត្រើត អំបារ រ៉ូង ណោះ កេះ ៗ អើ សីត ហង។

៦១ ម៉ារី ឡឹង ស្រុក ម៉ាដាឡា លូ ម៉ារី ម៉ោញ ណារ កា អ្ន ហះ ណោះ ដេល អន់ខែ អង់អ្ន ក្បា គំ ហះ អំបារ រ៉ូង។

៦២ ប៉ាក់ ដាវ តាយ៉ាង យី ដាវ ពូ រ៉ាឡុរ ហង ម្នត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ លូ ម្នត ផាវ៉ាស៊ី អន់ខែ ប៉ាណាំ គូប ឡាំ ប៉ាក់ រតី ពីឡាត លូ រះ ផា

៦៣ «ពី តាំងឡា ញីន កាចាំង ឡឹង ប៉ានីរ ប៉ាណូស ប៉ាលុ ពូង កា ពូ ណោះ អើ កាប ផះ អើ អ្ន រីស ពែ អើ ផា "ចឹង តោ ដឹង ប៉ែង ម៉ាំង កេះណោះ អាញ ចឹង រីស សីត ណារ"។

៦៤ ទីល នីណោះ អីស ប្រើ ពូ ញ៉ាម ហះ អំបារ រ៉ូង ណោះ អន់ ទីល ប៉ែង ដាវ អ្សក ម្នត សិះ អើ ឡាំ អន់តុង អ្សក់ ឡាច់ កេះណោះ អន់ខែ រះ កា ពូ ផា អើ រីស សីត កេះ។ សារ អន់ខែ ប៉ាលុ ពូង លីក អា ចឹង អូ ដាក់ ក្រា ឡឹង អន់ទ្រូល ណារ ហង»។

៦៥ រតី ពីឡាត តើល អន់ខែ ផា «អន់ដីស អ្សក់ តាហាន ណោះ ពិ ប្រើ ពូ ឡាំ ញ៉ាម រ៉ូង ណោះ ប្រឹត តាម អន់ដីស អុ»។

៦៦ កេះណោះ អន់ខែ ឡា ប៉ាសីរ អំបារ រ៉ូង អន់ កាចាប លូ ប្រើ តាហាន អែ ញ៉ាម។

២៨

សារ យីស៊ូ រ៉ុស សីត ណារូ

១ ប៉ាត់ ដាវ អាទិត ឡែង ឡឺង ដាវ ពូ វ៉ាឡូវ ប៉ាត់ កាំលី ដាវ ឡាច់ ម៉ារី ឡឺង ស្រុក ម៉ាដាឡា លូ ម៉ារី ម៉ោញ ណារូ អន់ខែ ឡា ហៃ រ៉ូង ចារ ពូ តប់ យីស៊ូ។

២ ផះ ណោះ ផាឌី អង់កក់ តេះ វ៉ារីត ខាក់ ខង បិយ ប្រ្លឹះ បិកកាតយ័ ជីវ ឡឺង ប្លែង ប៉ាហ្គាល់ ឡាច់ អំហ្គោ ឡឺង អំបារ រ៉ូង កេះណោះ អែ អង់អែ ពីង អំហ្គោ ណោះ ហង។

៣ ត្រង់ ទ្រៀយ បិយ ប្រ្លឹះ ណោះ តាតារ ក្លាក់ ឡាក់ កា កាំឡាត ខោ អាវ បាក តាំព្នង ដេល។

៤ ម្នត តាហាន អែ ញ៉ាម អ្នក កា បិយ ប្រ្លឹះ វ៉ារីត ឡាកោ កើត អូ ហ្គង់ ប៉ាណូស ឡាក់ កា ពូ តៅ ឡុត។

៥ ហះកា បិយ ប្រ្លឹះ កាកាប លូ ម្នត អង់កាន់ ផា «អន់ដីស ដៃ អ្នក! អាញ អូ ដេល កា អន់ដីស ឡា ណារូ យីស៊ូ ឡាក់ ពូ ប៉ាន់តៅ ណោះ។

៦ អែ អូ អែ ហះ អា អុះ ប្រ្លឹះ បិកកាតយ័ តាត់ អង់រ៉ុស សីត អែ កេះ ឡាក់ កា អែ ទី រ៉ះ ពៃ ហង។ ហៃ! ហះ អា ហង ចារ ពូ ចែត អែ ពៃ។

៧ ហាក់ សីត ប្រ្រាល់ រ៉ះ កា សីះ អែ ផា "អែ រ៉ុស សីត កេះ។ កិញអៀ អា អែ ឡា ប៉ាត់ ខេត កាលី ឡេ អន់ខែ ឡឺង អន់ដីស។ ប៉ាត់ ណោះ អន់ដីស ចឹង បំបំ អែ"។ អាញ រ៉ះ កា អន់ដីស កេះ»។

៨ ម្នត អង់កាន់ កា ប៉ាន់តាន ឡាច់ ឡឺង រ៉ូង សាតាក់ សីត ទីប អ្នក ទីប ហោក ឡា រ៉ះ កា ម្នត សីះ។

៩ ផះ អន់ខែ ចាក ផាឌី យីស៊ូ ម្នត ប៉ាត់ អន់ខែ លូ អំបញ្ច ផា «អន់ដីស ដាក់ ឡាកោ បាំងឡេ ដេល បណាង?» ម្នត អង់កាន់ ម្នត ត្រៃត ជុង អែ លូ កាដាប សាំប្លឹះ។

១០ កេះណោះ យីស៊ូ រ៉ះ កា អន់ខែ ផា «ដៃ អ្នក! ហាក់ អន់ដីស ឡា រ៉ះ កា អុះ មី អាញ ប្រើ អន់ ខែ ឡា ប៉ាត់ ខេត កាលីឡេ តោ ពិ ប៉ាត់ ចារ ណោះ អន់ខែ ចឹង បំបំ អាញ»។

១១ ផះ ម្នត អង់កាន់ ណោះ ចាក ម្នត តាហាន បក់ អែ ញ៉ាម អន់ដា អន់ខែ កា ឡា ប៉ាត់ មៀង ដេល ភៀ រ៉ះ សារ ឡាក់ ទី កើត ពីះ ណោះ កា ម្នត ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្លឹះ ។

១២ ម្នត ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្លឹះ លូ ម្នត ក្រាក់ តាំងកង អន់ខែ លូម ពីកសា គូប កេះណោះ អន់ លៀន កា ម្នត តាហាន តុត អៀង

១៣ លូ អន់តត់ ផា «ហាក់ អន់ដីស រ៉ះ កា ពូ ផា "ផះ ញីន តែប ហ្គាក់ ម្នត សីះ អែ ម្នត អន់តត់ អ្នក ប៉ាទ្រូ អែ ណោះ កាម៉ាំង"។

១៤ ផា សារ អា កាតាំង ទីល ប៉ាត់ ម៉ែត រ៉ាំងហៃ ខេត ណោះ ញីន ចឹង កាប ឡោម លូ អែ ភៀ អន់ អន់ដីស វ៉ារីត ឡឺង ថូត»។

១៥ ម្នត តាហាន អ្នក លៀន លូ ប្រឹក ពួយ សារ ពូ អន់តត់ ណោះ ហង។ សារ អន់ខែ រ៉ះ ណោះ កា កាតាំង លៅ ប៉ាញី ទីប ស្រុក សុនសាត អ៊ីស្រាអែល លើយ ទីល រ៉ប់ ដាវ អា។

សារ យីស៊ូ ប្រើ សីះ អែ ចាក ឡា រ៉ះ កា ប៉ាណូស គ្រឹប សុនសាត

១៦ ម្នត សីះ ១១ ដូវ អន់ខែ ជៀក គូប ឡា ប៉ាត់ ខេត កាលីឡេ។ ទីល ប៉ាត់ ណោះ ហារ ពីង ប៉ានី ម ឡាក់ យីស៊ូ រ៉ះ កា អន់ខែ។

១៧ ប៉ាត់ អន់ខែ បំបំ យីស៊ូ កេះ អន់ខែ កាដាប សាំប្លឹះ ហះកា បក់ អន់ដា អែ សង់សៃ។

១៨ យីស៊ូ ម៉ុត ក្បាម៍ អន់ខែ លូ កាប ជា «គ្រីប សារ អំរ៉ាញ អីញ ទីប ពីង តេះ លូ ពីង ប្លែង មប ទិ កា អាញ កេះ។

១៩ ទីល នីណោះ ហគ់ អន់ដីស ចាក ឡាំ រ៉ះ កា ប៉ាណូស ពីង អង់កក់ តេះ អា អន់ គ្រីប សុន សាត ជៀក អន់ខែ ប្រឹគី សីះ អាញ កេះណោះ ប៉ាងហុំ អន់ខែ អន់ កេះ ប៉ាសុន ប្រឹះ ឡាក់ ពី លូ គន ប្រឹះ លូ ប៉ាងាតី ប៉ាលីង ប្រឹះ ដាក់ កាខាក់។

២០ កេះណោះ ប៉ាងហៀន អន់ខែ អន់ ប្រឹគី ពួយ គ្រីប សារ អាញ អន់តគ់ រ៉ះ កា អន់ដីស ណោះ ហង។ ត្រគ់ អ្ន អន់តគ់ ជា អាញ កា អ្ន អន់ខូ លូ អន់ដីស រីប ដាវ ដេល លើយ ទីល អង់កក់ តេះ អា ឡុច ទៀ»។

ម៉ាកុះ ប្រាប់ សារ ដាក់ ឡើង យីស៊ូ សារ អន់តត់ រ៉ះ

ម៉ាកុះ ឃើយ ចាក រ៉ះ សារ ដាក់ ឡើង យីស៊ូ អន់ខ្ញុំ លូ រ៉ត ប៉ូល លូ រ៉ត ពេត្រុះ ហះកា អែរី អូ ត្រត់ កាណាង កាំឡាំង ១២ ដួរ បក់ រ៉ះ ប៉ាតាង យីស៊ូ ណោះ អុះ។

តាម ពូ រ៉ះ ម៉ាកុះ កាតាំង ពេត្រុះ រ៉ះ ឡើង ងារ ឡាក់ យីស៊ូ ប្រឹក លូ សារ យីស៊ូ រ៉ះ អែរី ប្រាប់ សារ ទិណោះ កាណាង ផាប អា ហង។ ពូ យីត ផា ម៉ាកុះ ប្រាប់ សារ ដាក់ ឡើង យីស៊ូ អា អន់ខ្ញុំ ឡើង ពូ យី អែរី រ៉ាងរ៉ាង សាណាំ ៥៥-៦០ គ.ស. យី អែរី ២៥ សាណាំ អន់តតត ឡើង យីស៊ូ តៅ។

សារ ម៉ាកុះ បិច កា ពូ អូ ហ្លង់

ម៉ាកុះ ប្រាប់ សារ កាណាង ផាប អា សារ៉ាប កា បក់ សៀ ប្រៀ ឡាក់ អែរី ប៉ាត់ ប៉ាចេត អន់ខ្ញុំ អូ អែរី ពីង ប៉ាចេត អ៊ីស្រាអែល ម៉ាត់ អន់ខ្ញុំ អាន ដេល។ អែរី បិច រ៉ះ ប៉ាឡាក់ អន់ ពូ អូ អន់តតត ជា យី ស៊ូ យី បក់ ប្រៀ រឺស អន់ ប្រឹក សាដាច់ លូ បក់ ប្រៀ ប្រើ ជីវ តង ប៉ាណូស យី យីស៊ូ ហង ឡាក់ សុនសាត អ៊ីស្រាអែល អែរី សាណាង ចឹង ពីរ តង អន់ខ្ញុំ ណោះ។

អែរី បិច រ៉ះ ប៉ាឡាក់ ណារ៉ូ ផា យីស៊ូ យី គន ប្រៀ បិកកាតយ័ តាទីច។ កាណាង សារ ម៉ោញ ពីង ផាប អា យីស៊ូ រ៉ះ ផា «សារ រ៉ាងហៃ រ៉ាងខ្យា ម៉ះ ប្រៀ បិកកាតយ័ ក្យាម ចឹង ទីល ហង»។ អែរី កា តាំបាង សារ អំរាញ អ៊ីញ កេង ខាក់ អន់ អៀង ភៀ អន់ ពូ អូ អន់តតត ផា សារ រ៉ាងហៃ រ៉ាងខ្យា ណោះ ពីរ ទីល កេះ យី អែរី តាត់ អន់ដាត់ ពូ អ៊ីត ពូ លូ ទ្រុះ ឡាច់ ប្រៀ ប៊ីត ប្រៀ រឹត លូ តាត់ អញស្វាស បី ខ្យាល លូ តាត់ អង់រឹស សីត ប៉ាណូស តៅ។ ហះកា យីស៊ូ អូ បិច អន់ ប៉ាសុន អន់ហ្គាល់ ផា អែរី គន ប្រៀ ស្រីសៗ ឡុត អុះ អ្យុត ផែត ពូ ចឹង យីត យច ទីល នីណោះ អែរី ទីប មូត បក់ អែរី តង តាត់ អន់ ដាក់ អូ អន់ រ៉ះ កា ពៀ អន់ ពូ អូ អុះ។ ម៉ោញ ណារ៉ូ អែរី បិច អន់ មូត សីរ អែរី អូ អន់តតត ផា យី អែរី ឡាក់ គន ប្រៀ កាតាម កា អែរី ទី សារ ឡាបាក លូ ចឹង តៅ ដេល។ កាប៉ាច់ មូត បក់ សៀ ប្រៀ ត្រត់ អូ អន់តតត ផា យី ប្រៀ តង អន់ខ្ញុំ អន់ រ៉ាវ៉ាច់ ឡើង សារ យច កេះ កាតាម កា អន់ខ្ញុំ ត្រត់ ថុក ញ៉ាក ឡាបាក អន់ខ្ញុំ លូ យីស៊ូ ដេល។

ម៉ាកុះ ប្រឹក អន់ បក់ អាន សារ កាណាង ផាប អា ញម លូ យីត ផា យីស៊ូ យី ប៉ាណូស នីចម៍ បះ អែរី អូ ប្រឹក សារ អំរាញ អ៊ីញ កេង ខាក់ ទិណោះ? ប៉ាត់ អាន សារ កាណាង ផាប អា ឡុច ទិ កេះ ណោះ ពីរ ចឹង អូ អន់តតត ផា យីស៊ូ គន ប្រៀ បិកកាតយ័ តាទីច ហង។

ផិនកាន កាណាង សារ ម៉ាកុះ ប្រាប់

- សារ រ៉ត យូហាន ឡាក់ ប៉ាងហុំ ពូ (១:១-៨)
- សារ យីស៊ូ ប្រើ យូហាន ប៉ាងហុំ លូ សារ អែរី អូ ចៃ ប្រឹក ពូយ សារ ប្រៀ ប៊ីត ប៉ាងល់ (១:៩-១៣)
- សារ យីស៊ូ អែរី ពីង ខេត កាលីឡេ (១:១៤-៩:៥០)
- សារ យីស៊ូ ឡាច់ ឡើង ខេត កាលីឡេ ឡាក់ ប៉ាត់ មៀង យេរូសាឡឹម (១០:១-៥២)
- អាទិត ពូ រ៉ូប យីស៊ូ អ្យុក់ ឡាក់ ពីត ប្រឹក បាប លូ ប៉ាន់តៅ (១១:១-១៥:៤៧)
- សារ យីស៊ូ រឺស សីត (១៦:១-៨)
- [សារ យីស៊ូ តាំបាង ឡាកោ អន់ មូត សីរ ប៉ប (១៦:៩-២០)]។

សារ រតី យូហាន ឡាំ ប៉ាំងហុំ ប៉ាណូស

១ អា ហង សារ ដាក់ ឡើង យីស៊ូ បក់ ប្រ្រឹះ រឿស អន់ ប្រឹក្រី សាដាច់ *។ អើ ឡាក់ គន កាម៉ាក់ ប្រ្រឹះ បិកកាតយី។ សារ អើ ឡាក់ កា នីអៀះ

២ រតី អេសាយ † ទី ប្រាក់ កាណុង ផាប់ ប៉ានីរ ប្រ្រឹះ៖

«ប្រ្រឹះ កាប ផា "អាញ ចឹង ប្រើ ម៉ោញ ដូរ ប៉ាតាង អាញ អន់ ឡាំ អន់ទ្រួល ឡើង អីស

ភៀ ទ្រៀម ទ្រង អន់ កា អីស"។

៣ ទី ប៉ានីរ ប៉ាណូស ម៉ោញ ដូរ កាប ម៉ៃៗ ពីង ស្រី តីស ផា៖

"ហាក់ ទ្រៀម ទ្រង ហាប់ ពី តាំងឡា ពិន ហាក់ តាម៉ង់ ទ្រង អន់ កា អើ"»‡។

៤ ណោះ រតី យូហាន កា ពីះ ទីល ត្រក់ ពួយ ប៉ានីរ ប្រ្រឹះ រះ តាទីច អើ ប៉ាំងហុំ ពូ ពីង ទៀក ទ្រង ប៉ា គំ ស្រី តីស។ អើ រះ ប្រើ ពូ ហុំ ភៀ តាំបាង ផា អន់ខែ បុនពែង ពុត ពៀក កេះ ណោះ ប្រ្រឹះ បិក កាតយី ចឹង អូ អ្នក យ៉ូ សារ យច ម៉ះ អន់ខែ ហង។

៥ កាំឡាំង ឡើង ខេត យូដា លូ កាំឡាំង ឡើង មៀង យេរូសាឡឹម ឡាំ ប៉ាក់ ចារ រតី យូហាន អន់ខែ កា ឡាប់ ញម កា ឡាកោ អន់ខែ ទី សារ យច ណោះ រតី យូហាន កា ប៉ាំងហុំ អន់ខែ ពីង ទៀក ទ្រង យដាន់។

៦ រតី យូហាន កាសិប ពៀត ខោ អាវ ប្រឹក្រី លូ សក់ អុត សាកាត់ ត្រឹះ អើ ចេត ម៉ាអើវ ប្រឹក្រី លូ អង់ ការ។ រ៉ប់ ដាវ អើ សា ឡែប លូ ទៀក ត្រត។

៧ រតី យូហាន រះ កា ប៉ាសុន ផា «ទី ប៉ាណូស ម៉ោញ ដូរ ទី អំរាញ តីស ហ្វិត ឡើង អាញ អើ ចឹង ពីះ អន់តីត ឡើង អាញ។ អាញ អា អូ យី លូ អង់កុញ រឿស កាសើ កឹប អើ សាំ។

៨ អាញ ប៉ាំងហុំ អន់ដីស លូ ទៀក ហះកា អើ ចឹង ប៉ាំងហុំ អន់ដីស លូ ប៉ាដាត់ ប៉ាលីង ប្រ្រឹះ ដាក់ កាខាក់ ឡុត»។

៩ ផះ ណោះ យីស៊ូ ទីល ពីះ ឡើង តេះ ណាសាវែត ខេត កាលីឡេ។ រតី យូហាន កា ប៉ាំងហុំ អើ ពីង ទៀក ទ្រង យដាន់។

១០ ផះ យីស៊ូ អ្នក ហារ ឡើង ទៀក អើ ប៉ប ប្លែង តាលុះ ព្វឹង លូ ប៉ប ប៉ាដាត់ ប៉ាលីង ប្រ្រឹះ ដាក់ កាខាក់ ឡាក់ កា អន់តើប រ៉ាក់ សាណាដំ ជីវ ឡើះ ពីង អើ។

១១ ផាឌី កាតាំង ប៉ានីរ កាប ឡើង ប្លែង ផា «អីស គន តាម អាញ បុច ចៃ កេង អីស ត្រក់ ពុត អាញ ខាក់»។

១២ កេះណោះ ប៉ាដាត់ ប៉ាលីង ប្រ្រឹះ កា ប៉ាណាំ យីស៊ូ ឡាំ ប៉ាក់ ចាំងហាយុត ពីង ស្រី តីស។

១៣ អើ អ្នែ ពីង ស្រី តីស ណោះ ៤០ ដាវ ទីប ប្រ្រឹះ បឹត សាតាំង សាក់ លូង អើ ដេល។ អើ អ្នែ អន់ខូ លូ កាណាត់ ព្រី ទី មូត បិយ ប្រ្រឹះ រ៉ាំងហៃ អើ។

សារ យីស៊ូ ចាក រះ សារ ដាក់ ឡើង ប្រ្រឹះ

១៤ ឡើង ឡើង ពូ រ៉ប់ រតី យូហាន ចេត ខុក យីស៊ូ ឡាំ ប៉ាក់ ខេត កាលីឡេ ចាក រះ សារ ដាក់ ឡើង ប្រ្រឹះ បិកកាតយី អន់ ពូ អូ អន់តត់។

* ១:១ ១:១ បក់ ប្រ្រឹះ រឿស អន់ ប្រឹក្រី សាដាច់ ពៀក គុល «ត្រឹះ»។ † ១:២ ១:២ រតី អេសាយ ឡាក់ រ៉ាគីយ ប្រ្រឹះ ម៉ោញ ដូរ ឡើង ប៉ាសើត ពៃ។ ‡ ១:៣ ១:២-៣ សារ អា ឡាច់ ឡើង ម៉ាឡាគី ៣:១ លូ អេសាយ ៤០:៣។

១៥ អើ កាប ជា «ដាវ កាំឡាត់ ទីល កេះ សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រឹះ បិកកាតយ័ ក្បាម័ ចឹង ទីល ហង។ អ្យក៏ អន់ដីស បិនពែង ពុត ពៀក លូ សៀ សារ ដាក់ ឡឹង ប្រ្រឹះ ពិ»។

១៦ ផះ យីស៊ូ ចាក រហាង ទៀក តាំងលេវ៉ា កាលីឡេ អើ ប័ប័ ស៊ីម៉ូន លូ អុះ អើ សិច អន់ត្រេ។ អន់ ខែ អៃ ត្រេះ ជៀល ខង អន់ខែ ប៉ាណូស ណាំង កា។

១៧ យីស៊ូ កាប លូ អន់ខែ ជា «ចុ ឡា ពួយ អាញ អាញ ចឹង បាំងហៀន អន់ដីស ចាក ណាំង អើ ប៉ាណូស ឡុត»។

១៨ កាតាំង យីស៊ូ កាប នីណោះ អន់ខែ អុះ មី កា សាន់តាត់ អ្នត ជៀល ចាក ពួយ យីស៊ូ ឡុត។

១៩ យីស៊ូ ចាក បៀត ឡឹង ណោះ ណារ ជាឌី កា ប៉ាតះ យ៉ាកុប លូ អុះ អើ សិច យូហាន ផះ អៃ ប៉ាយ៉ាម័ ជៀល ពឹង ទុក។ អន់ខែ ណោះ គន រត័ សេបេដេ។

២០ យីស៊ូ កា ជៀក អន់ខែ ណារ អន់ខែ កា ចាក ពួយ យីស៊ូ និះទៅ ដេល អ្នត ពី អន់ខែ អៃ ពឹង ទុក លូ ម្នត ប្រឹក៏ គូលី អន់ខែ។

២១ យីស៊ូ លូ សិះ អើ ចាក ម៉ុត ពឹង មៀង កាផានីម។ ទីល ដាវ វ៉ាឡូវ អើ ឡា លូម លូ ពូ ពឹង រោង។ អើ កា បាំងហៀន ពូ ដេល។

២២ ម្នត បក់ កាតាំង យីស៊ូ បាំងហៀន ណោះ ញម ខាក់ ខង អើ កាប ទី អំវាញ អូ ត្រត់ ឡាក់ កា ម្នត ណៃយូ បាំងហៀន ចាបាប់ អុះ។

២៣ ផះ ណោះ ទី ប៉ាណូស ប្រ្រឹះ ប្រឹក៏ ម៉ោញ ដូវ ចាក ម៉ុត ពឹង រោង ចារ ពូ លូម។ អើ កាប ស្រី ក ផា

២៤ «យីស៊ូ តេះ ណា សា រែត! នី ចម័ អីស ចឹង ប្រឹក៏ កា ញីន? អីស ពិះ ថាំឡាយ ញីន ប? អាញ អន់ហ្គាល់ អីស កេះ អីស ប៉ាណូស ដាក់ ត្រង់ ឡាក់ ប្រ្រឹះ បិកកាតយ័ ប្រើ ពិះ»។

២៥ យីស៊ូ កាប បាំងអ្យត ប្រ្រឹះ បឹត ផា «អៃ វ៉ាដាប់! ចាក ឡាច់ ឡឹង ប៉ាណូស អា ពិ»។

២៦ ប្រ្រឹះ បឹត តាំបក់ ប៉ាណូស ណោះ សាស្វាល់ ឡាឡាក ឡុង ស្រីក ចាក ឡាច់ កា អើ។

២៧ កាំឡាង ទិខូ ញម វ៉ាងើត ពូ កាប គូប ពូ ផា «យើយ ញ៉ា តិម កេង អុះ! អើ បាំងហៀន សារ ណារ ញ៉ា តិម អំវាញ! អើ ប្រើ ប្រ្រឹះ បឹត ឡាច់ ប្រ្រឹះ បឹត កា ប្រឹក៏ ពួយ ឡុត»។

២៨ ណោះ សិច យីស៊ូ កា លេវ៉ា ប៉ាញី ទីប ខេត កាលីឡេ។

២៩ កេះណោះ យីស៊ូ លូ សិះ អើ ចាក ឡាច់ ឡឹង រោង ចារ ពូ លូម ឡា ប៉ាក់ ហី ស៊ីម៉ូន លូ អន់ ត្រេ។ យ៉ាកុប លូ យូហាន កា ឡា ពួយ ដេល។

៣០ មើត អន់ហ្គី ស៊ីម៉ូន ពូ អៃ តែប ពឹង ត្រេ។ យីស៊ូ ម៉ុត ពឹង ហី ពូ រះ លូ អើ ផា មើត អន់ហ្គី ស៊ី ម៉ូន អើ ពូ។

៣១ អើ ចាក ម៉ុត ប៉ាក់ ចារ មើត អន់ហ្គី ស៊ីម៉ូន ណោះ លូ ប៉ោក អន់ អ្យវ ផាឌី ពូ ណោះ កា ដាក់ ព្យ៉ា។ កេះណោះ មើត អន់ហ្គី ស៊ីម៉ូន តាំបាង សាណា សាណីត អន់ កា អន់ខែ។

៣២ ទីល កាដាច ដាវ ម៉ុត កេះ ពូ អ្យក់ ឡា ប៉ាណូស អីត ប៉ាណូស ប្រ្រឹះ ប្រឹក៏ ទីណោះ អ្យក់ ឡា ជីន អន់ ប៉ាក់ ចារ យីស៊ូ។

៣៣ កាំឡាង មៀង ណោះ ទិខូ ពិះ ប៉ាតុំ គូប ហះ អំបារ ហី។

៣៤ យីស៊ូ តាត់ អន់ដាក់ ប៉ាណូស ពូ អីត អៀង លូ ទ្រុះ ឡាច់ ប្រ្រឹះ បឹត អៀង អន់ ឡាច់ ឡឹង ពូ ដេល។ ហះកា អើ អូ អន់ ម្នត ប្រ្រឹះ បឹត ណោះ កាប អុះ ខង អន់ខែ អន់ហ្គាល់ អើ។

៣៥ កាំលី ផុងម៉ាំង យីស៊ូ អ្សវ ចាក ឡាំ ប៉ាក់ ចារ ឡាងាន់ កេះណោះ អើ ម៉ន់ ឡាំ ណាំង ប្រ្រឹះ បិកកាតយ័។

៣៦ ស៊ីម៉ន លូ ម្នុត បក់ អៃ អន់ខូ កា ចាក ណាំង យីស៊ូ។

៣៧ ប៉ាក់ ប៉ប័ យីស៊ូ កេះ អន់ខែ រ៉ះ ជា «ពូ ខំ កា អៃ ណាំង អីស ទិខូ ទិខៀន»។

៣៨ យីស៊ូ តើល អន់ខែ ជា «ពិន ត្រត់ ឡាំ ប៉ាក់ ស្រុក តេះ អៃ ក្សាម៍ រអា។ អាញ ចឹង រ៉ះ សារ ដាក់ ឡឹង ប្រ្រឹះ កា អន់ខែ អ្ន ដេល ខង អាញ ពីរ សាំរ៉ាប់ រ៉ះ សារ អា ហង»។

៣៩ យីស៊ូ ចាក ឡាំ គ្រឹប ស្រុក តេះ កាណុង ខេត កាលីឡេ។ អើ រ៉ះ សារ ដាក់ ឡឹង ប្រ្រឹះ គ្រឹប រោង លូ ទ្រុះ ឡាច់ ប្រ្រឹះ ប៊ីត អន់ ឡាច់ ឡឹង ពូ អៀង ដេល។

៤០ ទី ប៉ាណូស ត្រត់ រោះ ម៉ោញ ដូរ ឡាំ ប៉ាក់ ចារ យីស៊ូ អើ ជន តាកុល សាំប្រឹះ ឡោម យីស៊ូ ជា «អីស ទី អំរ៉ាញ តាក់ អន់ដាក់ អាញ ជា អីស ចៃ»។

៤១ យីស៊ូ តាបាប កា អើ ខាក់ ណោះ ហង អើ សាប៉ាក់ ប៉ាណូស ណោះ ទីប កាប ជា «អាញ ចៃ ដេល ហត់ អន់ ដាក់ ប្រ្រាល់ ពិ»។

៤២ ផាឌី រោះ អើ ណោះ កា ព្រះ ព្យា អន់តាន់ ដុង តាទីច។

៤៣ កេះណោះ យីស៊ូ អន់តត់ រ៉ះ កា អើ កាខាក់ ជា

៤៤ «ហត់ ចាក ពិ ផៃ រ៉ះ សារ អា អន់ ពូ អ្ន ដៃ ហោត។ យី អីស ត្រត់ ឡាំ តាំបាង ឡាកោ អន់ ម្នុត ក្រាក់ រ៉ាម៉ះ ប្រ្រឹះ ប៉ប័។ កេះណោះ អ្សក់ កាណាគី ពុះ សែន ប្រ្រឹះ បិកកាតយ័ ឡាក់ កា រតី ម៉ូសេ ទី រ៉ះ អន់តត់ កៀ អន់ ពូ អ្ន ផា អីស ដាក់ ប្រ្រាល់ តាទីច»។

៤៥ ហះកា ប៉ាណូស ណោះ ចាក រ៉ះ លូ ពូ គ្រឹប ចារ អន់ ពូ អ្ន ឡឹង សារ ណោះ។ ខ ណោះ ហង បះ យីស៊ូ អ្ន ទី ម៉ុត កាណុង មៀង ឡាក់ កា អន់ទ្រួល យី អើ អៃ តែង ឡឹង មៀង ចារ ឡាងាន់ ។។ ហះកា ទី ប៉ាណូស គ្រឹប ចារ ប៉ាណាំ គូប ពីរ ប៉ាក់ ចារ អើ។

២

សារ យីស៊ូ អ្ន អ្សក់ យ៉ូ សារ យច ប៉ាណូស

១ ទុញ ដារ ឡឹង ណោះ យីស៊ូ រ៉ុល សិត ប៉ាក់ មៀង កាផានីម ទៅ។ ពូ កាតាំង លេវ ជា អើ អៃ ពឹង ហី។

២ ណោះ ទី ប៉ាណូស អៀង ពីរ ប៉ាក់ ហី អើ អៃ ណោះ ប៉ាញ ក្លិប យ្រឹះ រអំបារ រញ្ជា កា ប៉ាណូស អៃ ប៉ាញ ដេល។ យីស៊ូ រ៉ះ ប៉ានីរ ប្រ្រឹះ អន់ ពូ សាំហុាំង។

៣ ទី ប៉ាណូស ប្លាន់ ដូរ តូង ប៉ាណូស តោ ដុង តី អ្សក់ ឡាំ ប៉ាក់ ចារ យីស៊ូ។

៤ ញន ទី ប៉ាណូស អៀង តាឡាម៍ អន់ខែ អ្ន ទី ទ្រង អ្សក់ ម៉ុត ប៉ាណូស តោ ដុង តី ណោះ ទីល ប៉ាក់ ចារ យីស៊ូ អុះ។ ទីល នីណោះ អន់ខែ កា ហារ យ័ះ អន់តល់ ហី * ត្រង់ ចារ យីស៊ូ អៃ។ កេះ ណោះ ប៉ាហ្វូ ជីវ ប៉ាណូស តោ ដុង តី ណោះ ពឹង ត្រិ ទ្រង តារ៉ាំង អន់ខែ យ័ះ ណោះ។

៥ ផះ យីស៊ូ ប៉ប័ អន់ខែ សៀ អើ តាទីច អើ កាប លូ ប៉ាណូស តោ ដុង តី ណោះ ជា «សារ យច អីស អាញ អ្ន អ្សក់ យ៉ូ អុះ អ្នាត ដោះ កេះ គន»។

៦ ម្នុត ណោយូ ប៉ាំងហៀន ចាបាប បក់ អន់ដា ឡាក់ អៃ ក្សាម៍ រណោះ យីត កាណុង ពុត ជា

៧ «ខ ញា ត្រត់ ប៉ាណូស អា ខិន កាប ផាម៉ាត ប្រ្រឹះ នែវ អា ? រិត ឡឹង ប្រ្រឹះ បិកកាតយ័ អ្ន ទី ញើ អ្ន អ្នាត ដោះ សារ យច អុះ»។

* ២:៤ ២:៤ ហី ពូ ណោះ អន់តល់ សាម៉ើ ប្រតី លូ អិត លើ ជៀវ ទីប ពូ ប្រតី ដុង កឹង តែង ឡឹង សាំរ៉ាប់ ហារ ពឹង អន់តល់។

៨ សារ អន់ខែ យឺត កាណាង ពុត ណោះ យឺស៊ូ កា អ៊ូ កាណាង ពុត អើ ឡូត។ អើ កាប លូ ម្នាក់ ណោះ ជា «ញ៉ា ត្រត់ អន់ដឺស យឺត នីណោះ ?

៩ ជា អាញ រ៉ះ កា ប៉ាណូស កាជក អា ជា "អាញ អ៊ូ អ្នក យ៉ូ សារ យច អីស កេះ" លើ កាប ជា "អ្នក អ្នក ត្រី អីស ចាក ពិ" កាប នីចម៍ ឡាម៉ត់ លីន ?

១០ ហះកា អាញ បិច អន់ អន់ដឺស អ៊ូ ហ្លង់ ជា ពីង អង់កក់ កេះ អា ប៉ាណូស អាញ អ៊ូ អ្នក ដោះ សារ យច។ កេះណោះ យឺស៊ូ កាលែង ហៃ ប៉ាណូស តោ ជុង តី ទីប កាប ជា

១១ «អ្នក អ្នក ត្រី អីស ចាក សីត ប៉ាត់ ហី អីស ទៅ ពិ»។

១២ ប៉ាណូស តោ ជុង តី ណោះ កា តាឡូ អ្នក ប្រោហ តាទីច អ្នក ត្រី អើ ចាក ឡាច់ ទ្រូង ម៉ាត់ កាំឡាំង ទីណោះ ប្រគំ អន់ ពូ ញម ខាក់។ ពូ ប៉ានេ ប្រ្រឹះ បិកកាតយ៍ ទីប កាប ជា «យើយ ! អ៊ូ យើយ បំបំ ដៃ អាញ សារ អីញ អំរាញ នៃវ អា»។

សារ ម្នាក់ ផារ៉ាស៊ី ណាំង សារ លូ យឺស៊ូ លូ សីះ អើ

១៣ យឺស៊ូ ឡាច់ ចាចាក រហាង តាំងលេហ៍ ណារ ណោះ កា ទី កាំឡាំង អៀង ពីះ ប៉ាត់ ចារ អើ។ អើ កា រ៉ះ អន់តត់ ប៉ាតោ កា ពូ។

១៤ អើ កា ឡាច់ បើត ឡឹង ណោះ ជាឌី បំបំ លេវី គន វគី អាណផាយ អ៊ូ ហះ ចារ ពូ អ្នក រ៉ា បៃ។ យឺស៊ូ កាប លូ អើ ជា «ចុ ឡាំ ពូយ អាញ»។ ណោះ អើ កា អ្នក ចាក ពូយ យឺស៊ូ ឡូត។

១៥ កេះណោះ យឺស៊ូ ឡាំ សា សាណា ប៉ាត់ ហី លេវី ណោះ ទី ប៉ាណូស អ្នក រ៉ាបៃ លូ ប៉ាណូស អ៊ូ ដាក់ អៀង ដូរ ពីះ សា អន់ខូ លូ អើ លូ សីះ អើ ដេល ខង ទី ប៉ាណូស នៃវ អា អៀង ដូរ ចាក ពូយ យឺស៊ូ។

១៦ ម្នាក់ ណេយូ បាំងហៀន ចាបាប់ បែង ផារ៉ាស៊ី បំបំ យឺស៊ូ សា អន់ខូ លូ ម្នាក់ អ្នក រ៉ាបៃ លូ ប៉ាណូស អ៊ូ ដាក់ នីណោះ អន់ខែ កា អំបញ្ច លូ ម្នាក់ សីះ អើ ជា «ញ៉ា ត្រត់ យឺស៊ូ សា អន់ខូ លូ ប៉ាណូស អ្នក រ៉ាបៃ លូ ប៉ាណូស អ៊ូ ដាក់ នីអៀ ឡូត ?»

១៧ យឺស៊ូ កាតាំង អន់ខែ កាប នីណោះ អើ តើល ពូ ជា «ប៉ាណូស ដាក់ ឡាកោ បាំងឡៃ អើ អ៊ូ តងកាន ម្លុអ្សា អុះ ទី ដឹង បក់ អីត ពូ តងកាន ម្លុអ្សា។ អាញ អ៊ូ ត្រត់ ជីវ ណាំង ប៉ាណូស ដាក់ អុះ យឺ ជីវ ណាំង ជៀក ម្នាក់ អ៊ូ ដាក់ ភ្លើ អន់ អន់ខែ បិទពែង ពុត ពៀក»។

១៨ ផះ ណោះ សីះ វគី យូហាន លូ ម្នាក់ ផារ៉ាស៊ី អន់ខែ កំ អ៊ូ សា សាណា។ ពូ ពីះ អំបញ្ច យឺស៊ូ ជា «ញ៉ា ត្រត់ សីះ យូហាន លូ សីះ ម្នាក់ ផារ៉ាស៊ី អន់ខែ កំ អ៊ូ សា សាណា ញ៉ា ត្រត់ សីះ អីស អ៊ូ កំ ?»

១៩ យឺស៊ូ តើល អន់ខែ ជា «ផះ ប៉ាញសង់ ក្លោ កាម៉ាញ នីចម៍ គូប ចាង់ អើ ចឹង អ៊ូ កំ ? ផះ ក្លោ អ៊ូ អន់ខូ អន់ខែ អ៊ូ កំ អុះ។

២០ ហះកា ចឹង ទី ដាវ ម៉ោញ ពូ ចឹង រ៉ុប អ្នក ឡាច់ ក្លោ ណោះ ដាវ ណោះ អន់ខែ ចឹង កំ។ †

២១ អ៊ូ ទី ប៉ាណូស ញើ អ្នក កាណាត់ ណាវ ជឹង ក្លោប អាវ រ៉ោះ អុះ។ ជា ប្រគំ នីណោះ កាណាត់ ណាវ ណោះ ចឹង កាប្រិញ ប្រគំ អន់ កា អាវ តាហ៊ើក ហ៊ើង យ៉ុប។

២២ អ៊ូ ទី បក់ ញើ អ្នក តាពៃ ប្លៃ អង់កាច បើ ងំ ចែក ពីង ស្រោ អង់ការ សាន់ដាប់ អុះ។ ជា ប្រគំ នីណោះ តាពៃ ប្លៃ អង់កាច ណោះ ចឹង ប្រគំ អន់ ស្រោ សាន់ដាប់ តាវ៉ាយ ណោះ អើ ចឹង តាប្រើ

† ២:២០ ២:២០ យឺស៊ូ កាប នីអៀ យឺ កាប ប៉ាន់ដឺប ឡឹង ឡាកោ អើ ទៅ ផះ អើ អ៊ូ រ៉ុស ប្រគំ អន់ សីះ អើ ហោក វគី ហះកា ប៉ាត់ ពូ រ៉ុប ប៉ាន់តោ អើ ឡើ ណោះ អន់ខែ ចឹង អុក ពុត ទីប កំ អ៊ូ សា សាណា។

ស តាពែ កា សីត ទី ស្រោ អង់ការ កា ខូច វ៉ាយ ដេល។ ផា តាពែ បើ តានី ងំ ពូ ចែត ពីង ស្រោ អង់ការ ណាវ ដេល»។‡

២៣ ត្រុត ពីង ដាវ វ៉ាឡូវ យីស៊ូ លូ សីះ អើ ចាក តាត់ ទ្រង អន់តិក៍ មីរ សីះ អើ ចាក អន់ដើរ ហ្រ្វិច សា ពៀ សាឡី អន់ដើរ។

២៤ មូត ផាវ៉ាស៊ី កាប កា យីស៊ូ ផា «ហៃ សីះ អីស ណោះ ញ៉ា ត្រុត អន់ខែ ប្រឹក៍ ង៉ារ កាច់ ពៀ ពីង ដាវ វ៉ាឡូវ នីអៀ ឡុត ? ចាបាប អូ អន់ ប្រឹក៍ ង៉ារ នៃវ អា ពីង ដាវ វ៉ាឡូវ អុះ ឱ»។

២៥ យីស៊ូ តើល ផា «អន់ដីស ទិឡូ អូ ទី អាន ប សារ សាដាច់ ដាវីត លូ គូប អើ ប្រឹក៍ ផះ អន់ខែ ឡា យុត តងកាន កាណាគី សា ណោះ ពៃ ?

២៦ ផះ វ៉ាងហាវ រតី អាបីយ៉ាថា ប្រឹក៍ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រឹះ ផះ ណោះ សាដាច់ ដាវីត ម៉ុត កាណាង ចារ វ៉ាម៉ះ ប្រឹះ អ្យក់ សា ណុំ ប៉ាង ពូ ទៀន អន់ ហះ ម៉ាត់ ប្រឹះ លូ ជែក អន់ កា គូប អើ អន់ដា ដេល *។ តាម ចាបាប ទី ដឹង ក្រាត់ វ៉ាម៉ះ ប្រឹះ ខីន សា ណុំ ប៉ាង ណោះ»។

២៧ កេះណោះ យីស៊ូ រះ កា មូត ផាវ៉ាស៊ី ផា «ប្រឹះ បិកកាតយ័ ប៉ាងកើត ដាវ វ៉ាឡូវ ភៀ អន់ កា ប៉ាណូស អូ ត្រុត ប៉ាងកើត ប៉ាណូស ភៀ អន់ កា ដាវ វ៉ាឡូវ អុះ។

២៨ ទីល នីណោះ ប៉ាណូស អាញ ឡាក់ តាំងឡា ដាវ វ៉ាឡូវ ដេល»។

៣

១ យីស៊ូ ចាក ម៉ុត ពីង រោង ម៉ោញ ទង ណាវ ទី ប៉ាណូស ម៉ោញ ដូវ ក្រិវ តី ម៉ោញ បែង អ្នែ ហះ ណោះ។

២ ពូ ចាំ ហៃ យីស៊ូ អ្នែ ផែត អើ តាត់ អន់ដាក់ ប៉ាណូស ក្រិវ តី ពីង ដាវ វ៉ាឡូវ ម៉ាត់ ចឹង ទី សារ កាប កា អើ។

៣ យីស៊ូ កាប លូ ប៉ាណូស ក្រិវ តី ណោះ ផា «អ្យវ អន់តាវ អ្នែ ហៃ ហះ អន់តិក៍ ពូ អា»។

៤ កេះណោះ យីស៊ូ អំបញ្ច លូ អន់ខែ ផា «ដាវ វ៉ាឡូវ ចាបាប អន់ ប្រឹក៍ ង៉ារ ដាក់ ញ៉ា ប្រឹក៍ ង៉ារ អូ ដាក់ ? ត្រុត តង ប៉ាណូស អន់ រីស ញ៉ា ត្រុត ប៉ាន់តោ អ្នាត ?» ហះកា អន់ខែ អ្នែ វ៉ាដាប ទិឡូ។

៥ យីស៊ូ កាលែង ហៃ កាំឡាំង ឡាក់ កា អ្នែ ជុំ អើ ទីប អុក ពុត បិច អីក កា អន់ខែ កាង កល់ តា ឡាម។ យីស៊ូ កាប លូ ប៉ាណូស ក្រិវ តី ណោះ ផា «ហាត់ ឡាង ហៃ តី !» ប៉ាណូស ណោះ កា ឡាង តាទីច ផាឌី តី អើ ណោះ កា ដាក់ តែល ទៅ ណាវ។

៦ មូត ផាវ៉ាស៊ី ចាក ឡាច់ ឡឹង រោង ឡាក់ ពីកសា គូប លូ មូត កាំឡាំង សាដាច់ ហេរត ឡុត ភៀ ណាំង ទ្រង ចឹង ប៉ាន់តោ អ្នាត យីស៊ូ។

សារ កាំឡាំង អៀង ចាក ពូយ យីស៊ូ

៧ ឡែង ឡឹង ណោះ យីស៊ូ ចាក ឡាក់ ប៉ាក់ តាំងលោក កាលីឡេ លូ សីះ អើ។ ទី កាំឡាំង អៀង ឡឹង ខេត កាលីឡេ ឡាក់ ពូយ អើ លូ ទី ប៉ាណូស ពីះ ឡឹង ខេត យូដា

‡ ២:២២ ២:២២ អើ កាប ប៉ាន់ដីប បិច ផា អើ អន់ សារ ដាក់ ឡាក់ ណាវ កាខាក់ អូ ត្រុត ក្រានី កា ប៉ាយ៉ាម សារ សាន់ដាប អុះ។

§ ២:២៤ ២:២៤ តាម ចាបាប ប្រឹះ ប្រឹក៍ ង៉ារ ដឹង ត្រា ដាវ ត្រុត វ៉ាឡូវ ម៉ោញ ដាវ ហះកា មូត ផាវ៉ាស៊ី អន់ខែ ឆេច ចាបាប អន់ខែ ណាវ ផា អន់ខែ បំប ពូ ហ្រ្វិច សា ពៀ ពីង ដាវ វ៉ាឡូវ អន់ខែ ផា យច ចាបាប ហង ឡាក់ កា ប្រឹក៍ ង៉ារ ដេល។ * ២:២៦

២:២៦ ផះ ណោះ ប្រឹះ អូ អីក កា សាដាច់ ដាវីត អុះ ទីល នីណោះ មូត ផាវ៉ាស៊ី អូ ត្រុត អីក កា សីះ យីស៊ូ ដេល។ បំរ ហៃ ១ សាយុអែល ២១:១-៦។

៨ ម្យ៉ែង យេរូសាឡឹម ខេត អ៊ីឌុមេ ម្នាក់ ម្នាក់ ម្នាក់ ដាវ ឡាច់ ទៀក ទ្រូង យដាន់ លូ ម្នាក់ បក់ ម្នាក់ ជុំ ម្យ៉ែង ទីរ៉ូះ លូ ម្យ៉ែង ស៊ីដូន។ កាំឡាំង អៀង អា ចាក ពូយ យីស៊ូ ញួន ពូ កាតាំង លោ ឡឹង សារ ដាក់ អ៊ែ ប្រគំ ទិណោះ ណោះ។

៩ យីស៊ូ ប្រើ សីះ អ៊ែ ទ្រៀម ទូក ម៉ោញ អន់ កា អ៊ែ អ្នក ផែត ទី ប៉ាណូស អៀង ពីះ គួម អ៊ែ

១០ ខង ទី ប៉ាណូស អ៊ីត ពូ អៀង ប៉ាពែរ ម៉ុត ក្បាម អ៊ែ ភៀ ទី សាប៉ាត់ អ៊ែ ខង យីស៊ូ ទី តាត់ អន់ ដាក់ ប៉ាណូស អន់ ដាក់ ប្រាល់ អៀង ដូរ។

១១ ផះ ម្នាក់ ប្រើះ ប៊ីត ប៊ីប យីស៊ូ អន់ខែ កាដាប សាប៉ាត់ អ៊ែ ទីប កាប ឡុង ផា «អីស ឡាក់ គន ប្រើះ ប៊ីកកាតយី»។

១២ ហះកា យីស៊ូ កាប បាំងអ្នក អន់ខែ កាខាក់ ភៀ ផែ អន់ ម្នាក់ ប្រើះ ប៊ីត រះ អន់ ពូ អន់ហ្គាល់ អ៊ែ។

១៣ កេះណោះ យីស៊ូ ចាក ហារ ពីង ប៉ានីម។ អ៊ែ អើ ហារ បក់ ចំ ឡាក់ អ៊ែ ប៉ាញ៉ូ ពុត រឺស អ្នក ក់ អន់ខែ កា ឡាក់ ប៉ាត់ ចារ អ៊ែ។

១៤ អ៊ែ រឺស អ្នក សីះ ១២ ដូរ ឡាក់ អ៊ែ អន់ សិច ផា ម្នាក់ រះ ប៉ាតាង អ៊ែ ភៀ អ៊ែ អន់ខូ លូ អ៊ែ ម៉ាក់ ចឹង ប្រើ អន់ខែ ចាក រះ សារ ដាក់ ម៉ះ ប្រើះ

១៥ ទីប អន់ អន់ខែ ទី អំរ៉ាញ ទ្រុះ ឡាច់ ប្រើះ ប៊ីត ប្រើះ រឹត ដេល។

១៦ យីស៊ូ រឺស អ្នក អន់ខែ ១២ ដូរ ណោះ ទី ស៊ីម៉ូន អ៊ែ រឺសិច អើ ផា «ពេត្រុះ»

១៧ យ៉ាកុប គន រតី សេបេដេ លូ យូហាន អុះ យ៉ាកុប យីស៊ូ រឺសិច អន់ខែ អើ ផា «បោនអីកេ» ព្រៃ ផា «ប៉ាណូស ទី ពុត សាង់ ប៉ុប តេះតរ»

១៨ អន់ត្រេ ភីលីប បាចូលូមេ ម៉ាថាយ ថូម៉ះ យ៉ាកុប គន រតី អាណផាយ ថាដេ ស៊ីម៉ូន ប៉ាណូស ក្រុំ ប៉ាត់តារ៉ាត់ *

១៩ លូ យូដះ អ៊ីសាការីយ៉ុត ប៉ាត់ អន់តីត អ៊ែ ប្រគំ អូ ត្រង់ កា យីស៊ូ។

សារ យីស៊ូ រះ សារ ប៉ាន់ដីប ឡឹង ប្រើះ ប៊ីត សាតាំង

២០ អន់តីត ឡឹង ណោះ យីស៊ូ សីត ទីល ប៉ាត់ ហី ទី កាំឡាំង អៀង ពីះ ណារ ប្រគំ អន់ កា យី ស៊ូ លូ សីះ អ៊ែ អូ ហារ សា សាណា។

២១ ផះ ម្នាក់ ហី ក្រាន យីស៊ូ កាតាំង លោ ឡឹង សារ អា អន់ខែ ចាក ណាំង យីស៊ូ ភៀ រុប អ្នក សីត ខង អន់ខែ សាមីតី កា យីស៊ូ កើត ងល់ អូ ហ្គង់ កេះ។

២២ ម៉ោញ ណារ ម្នាក់ ណេយូ បាំងហៀន ចាបាប់ ឡាក់ ពីះ ឡឹង ម្យ៉ែង យេរូសាឡឹម កាប ផា «ប៉ាណូស អា ទី បេលសេប៊ូល + ឡាក់ សាដាច់ ប្រើះ ប៊ីត ម៉ុត អ៊ែ ពីង ឡាកោ អ៊ែ បះ អ៊ែ អុ ទ្រុះ ឡាច់ ប្រើះ ប៊ីត នីអៀ ខង សាដាច់ ប្រើះ ប៊ីត អន់ អំរ៉ាញ កា អ៊ែ»។

២៣ យីស៊ូ អើ ពូ ពីះ ប៉ាត់ ចារ អ៊ែ កេះណោះ អ៊ែ កាប ប៉ាន់ដីប ផា «នីចម ប្រើះ ប៊ីត សាតាំង អុ ទ្រុះ ឡាច់ សាតាំង ទៅ ប ?

២៤ ផា ប៉ាសុន ប៉ាថេត ចំ តាប៉ុញ គួប សោប ប៉ាថេត ណោះ ចឹង ក្លះ វ៉ាយ តាប្រះ តាប្រោង ហង។

២៥ ផា ខាប់ខូ ចំ តាប៉ុញ គួប សោប ខាប់ខូ ណោះ ចឹង ក្លះ ក្លាយ វ៉ាយ គួប ហង។

២៦ ផា សាតាំង តាប៉ុញ អ៊ីក កា ឡាកោ ទៅ អ៊ែ ចឹង អ៊ែ អុ កើត អុះ យី អ៊ែ វ៉ាយ រ៉ុង ហង។

* ៣:១៨ ៣:១៨ ក្រុំ ប៉ាត់តារ៉ាត់ ពូ អើ ផា ក្រុំ កាណាន ដេល យី ម្នាក់ ប៊ីត កា សុនសាត អ៊ីស្រាអែល ប្រគំ ប៉ាត់តារ៉ាត់ ភៀ អន់ វ៉ាត់ ឡឹង តី សុនសាត រុម។ † ៣:២២ ៣:២២ បេលសេប៊ូល យី ម៉ែត ប្រើះ ប៊ីត សិច សាតាំង ណោះ ហង។

២៧ អូ ទី បក់ ញើ ខិន ម៉ុត វ៉ាត អ្យក់ វ៉ាស អំប៉ាស ពីង ហី ប៉ាណូស កេង ៖ អុះ ទី ដឹង រុប កត់ បក់ កេង ណោះ ហិ ណោះ ចឹង ខិន ម៉ុត វ៉ាត អ្យក់ វ៉ាស អំប៉ាស អើ ទី។

២៨ អាញ រ៉ះ តាទីច កា អន់ដីស ជា ប៉ាណូស ចំ ប្រគី សារ យច លើ កាប ផាម៉ាត ប្រ្រើ អើ ចឹង អូ អ្យក់ យ៉ូ អុះ។

២៩ ហះកា បក់ ចំ កាប ផាម៉ាត កា ប៉ាង៉ាត ប៉ាលឹង ប្រ្រើ ឡាក់ ដាក់ កាខាក់ អើ អូ អ្នាត ដោះ អុះ យី ប្រ្រើ ចឹង អ្យក់ យ៉ូ សារ យច ម៉ះ អើ លើយ ទីល ប៉ាង៉ាត»។

៣០ យីស៊ូ កាប នីណោះ ញុន ពូ ផា ទី ប្រ្រើ ប៊ីត ម៉ុត អ្នែ ពីង ឡាកោ អើ។

៣១ ផះ ណោះ មើត លូ អុះ។ យីស៊ូ ទីល ពីរ អ្នែ តែង ឡឹង ហី អន់ខែ ប្រើ ពូ ម៉ុត រ៉ះ កា យីស៊ូ។

៣២ ម្នុត អ្នែ ជុំ យីស៊ូ បក់ សាំយ៉ាង អើ ប៉ាងហៀន ណោះ អន់ខែ រ៉ះ កា អើ ផា «ហៃ តោ មើត លូ អុះ អីស ពីរ ណាំង អីស អន់ខែ អ្នែ កូម តែង ឡឹង»។

៣៣ យីស៊ូ តើល ផា «ញើ មើត អាញ ? ញើ អុះ អាញ ?»

៣៤ កេះណោះ យីស៊ូ កាលែង ហៃ ប៉ាណូស បក់ អ្នែ ជុំ អើ លូ កាប ផា «កាំឡាំង ទី អា ហង មើត លូ អុះ អាញ»។

៣៥ បក់ ចំ ប្រគី ពូយ ប្រ្រើ បិកកាតយ ម្នុត ណោះ ហង មើត អាញ លូ អុះ កាម៉ាក អុះ អង់កាន់ ម៉ះ អាញ»។

៤

សារ យីស៊ូ រ៉ះ សារ ប៉ាន់ដីប អន់ទៀត។

១ យីស៊ូ ប៉ាងហៀន ពូ រហាង ទៀក តាំងលេវ ណារ។ ទី កាំឡាំង អៀង វ៉ាង វ៉ាង ពីរ អ្នែ ជុំ អើ។ ណោះ អើ កា អ្យរ ដីរ អ្នែ ពីង ទូក ឡាច ឡឹង ហាង បើត កាប៉ាច ម្នុត កាំឡាំង អន់ខែ អ្នែ រហាង ពីង តោក។

២ យីស៊ូ កាប ប៉ាន់ដីប សារ អៀង ប៉ាងហៀន អន់ខែ។ អើ ប៉ាងហៀន ពូ ផា

៣ «ហត់ សាំយ៉ាង ! ទី កាម៉ាក ម៉ោញ ដួរ ចាក ឡា ចី តីល ញើ។

៤ ផះ អើ ចី តីល ញើ អន់ដា ឡី ពីង ទ្រង សែម ចោះ ទី។

៥ តីល អន់ដា ឡី ពីង តេះ អំហ្គោ ឡាក់ ចារ អូ ទី តេះ កាពុល។ តីល ញើ ណោះ ហិន ឡាម៉ក់ ខាក់ ខង តេះ ឡាតាំង

៦ ហះកា ទីល ដាវ តុ ឡាំងគត អើ កា ឡាយ៉ោ ក្រោះ ខង វ៉ាយ អើ តោត អូ ជ្រុ។

៧ តីល អន់ដា ណារ ឡី ពីង តេះ ចារ ទី សាលៀ ប៉ាក់ អើ ហិន សាលៀ កាត្រាប រឹត អើ ប្រគី អន់ អើ អូ អ្នែ ប្រើ ប៉ាការ អុះ។

៨ ហះកា ទី តីល អន់ដា ណារ អើ ឡី ពីង ចារ តេះ ដាក់។ តីល ណោះ កា ហិន ហារ ប៉ាងកើត ប្រើ ប៉ាការ។ តីល អន់ដា ម៉ោញ ឡាច ៣០ ម៉ោញ ឡាច ៦០ ម៉ោញ ឡាច ១០០»។

៩ កេះណោះ យីស៊ូ កាប ផា «ញើ កាតាំង សារ អា អ្យក់ យីត ចាជ្រុប ពិ !»។

១០ អន់តីត ឡឹង ណោះ ផះ កាំឡាំង អៀង អូ ទី អ្នែ អន់ខុ លូ អើ ណោះ ម្នុត សីរ ១២ ដួរ លូ ម្នុត អន់ទៀត អន់ដា អ្នែ លូ អើ អន់ខែ អំបញ្ច ឡឹង សារ អើ កាប ប៉ាន់ដីប ណោះ។

១១ យីស៊ូ រ៉ះ កា អន់ខែ ផា «អាញ ចឹង រ៉ះ អន់ អន់ដីស ហ្នង សារ អោន សាគីម ឡឹង សារ ប្រ្រើ រ៉ាងហៃ រ៉ាងខ្យា ហះកា ពូ អន់ទៀត ពូ កាតាំង ដឹង សារ ប៉ាវ៉ាម ដោច

៖ ៣:២៧ ៣:២៧ ប៉ាណូស កេង ណោះ យី ប្រ្រើ ប៊ីត សាតាំង។

១២ ម៉ាកុះ អន់ខែ ហៃ ប័ប ហះកា អូ អន់ហ្គាល់ យ្រះ អន់ខែ កាតាំង ហះកា អូ ហ្គង់ អ្សត ផែត អន់ខែ វីល ណាំង ប្រ្រះ ណោះ អើ អូ អ្សក់ យ៉ូ អន់ខែ *»។

១៣ កេះណោះ យីស៊ូ កាប «ជា អន់ដីស អូ ហ្គង់ សារ ប៉ាន់ដីប អា នីចម អន់ដីស ចឹង ហ្គង់ សារ ប៉ាន់ដីប អន់ទៀតៗ ណារ្កុ?

១៤ ប៉ាណូស ចី តីល ពៀ ឡាក់ ប៉ាណូស រះ ប៉ានីរ ប្រ្រះ។

១៥ ប៉ាណូស អន់ជា ពៀប ឡាក់ កា តីល ឡិ ពីង ទ្រង ផះ អន់ខែ កាតាំង ពូ រះ ប៉ានីរ ប្រ្រះ ណោះ ប្រ្រះ បឹត សាតាំង កា វ៉ាត អ្សក់ ឡាច ប៉ានីរ ប្រ្រះ ណោះ ឡឹង អន់ខែ ឡុត។

១៦ ប៉ាណូស អន់ជា ឡាក់ កា តីល ឡិ ពីង ចារ តេះ អំហ្គោ កា និទៅ ដេល។ សាត់ កាតាំង ប៉ានីរ ប្រ្រះ អន់ខែ កា ហោក សៀ ឡុត។

១៧ ហះកា អន់ខែ អូ ទី អន់ ប៉ានីរ ប្រ្រះ ម៉ុត កាណាង ពុត អន់ខែ កាខាក់ ហិ។ អន់ខែ សៀ ដឹង ម៉ោញ ទ្រុ។ ទីល ទី សារ ចុក ញ៉ាក កើត ពីះ លើ ទី ពូ អន់ទៀត អូ ណិស ញុន កា ប៉ានីរ ប្រ្រះ ណោះ អន់ខែ កា អ្នាត សៀ ឡុត។

១៨ ប៉ាណូស អន់ជា ឡាក់ កា តីល ឡិ ពីង ចារ សាលៀ។ អន់ខែ កាតាំង ប៉ានីរ ប្រ្រះ ដេល

១៩ ហះកា អន់ខែ វីនវ៉ាយ ដឹង កា សារ អ្នែ កោប គុន ប៉ាណូស ពីង អង់កក់ តេះ អា។ អន់ខែ ហោក ដឹង កា វ៉ាស អំប៉ាស លូ បិច កា កាណាត អន់ទៀតៗ ណារ្កុ។ សារ ទិណោះ ប្រ្រឹត អូ អន់ ប៉ានីរ ប្រ្រះ កើត ប្លែ ប៉ាការ អុះ។

២០ ហះកា ទី ប៉ាណូស អន់ជា ណារ្កុ ឡាក់ កា តីល ឡិ ពីង ចារ តេះ ដាក់។ អន់ខែ កាតាំង ប៉ានីរ ប្រ្រះ ណោះ កា សៀ។ អន់ខែ បាំងកើត ប្លែ ប៉ាការ បក់ អន់ជា ម៉ោញ កើត ៣០ បក់ អន់ជា ម៉ោញ កើត ៦០ បក់ អន់ជា ណារ្កុ ម៉ោញ កើត ១០០»។

២១ កេះណោះ អើ ជា «អូ ទី ពៀ សុះ តាកៀង អ្សក់ វែវ កាត្រាប លើ ចែត អន់តេះ ត្រេ អុះ។ យី ពូ សុះ ចែត ពីង ចារ តាកៀង ទៅ។

២២ គ្រីប សារ អោន ភៀ រះ អន់ ពូ ហ្គង់ គ្រីប សារ សាគីម ភៀ ឡាង តាំបាង អន់ ពូ ប័ប។

២៣ ពៀ កាតាំង សារ អា អ្សក់ យឹត ចាជ្រែប ពិ»។

២៤ កេះណោះ យីស៊ូ កាប ណារ្កុ ជា «អន់ដីស ត្រត់ ឡាវ៉ាង ឡឹង សារ អន់ដីស សាំយ៉ាង អា កា ខាក់។ អន់ដីស វ៉ាល់ ប៉ុប ចំ អន់ដីស ចឹង ទី ប៉ុប ណោះ ដេល លើ លីះ ឡឹង ណោះ សាំ។

២៥ ប៉ាណូស ចំ ទី កេះ ចឹង អន់ ឆែម ណារ្កុ ហះកា ប៉ាណូស ចំ អូ ទី ចឹង ត្រត់ អ្សក់ ឡាច កា ណាត ញ៉ា ឡាក់ អើ ទី បិត បិត ណោះ»។

២៦ យីស៊ូ កាប ណារ្កុ ជា «សារ វ៉ាងហៃ វ៉ាងខ្យា ម៉ះ ប្រ្រះ បិកកាតយ័ ពៀប ឡាក់ កា ប៉ាណូស ម៉ោញ ដូវ ចី តីល ពៀ ពីង តេះ អើ។

២៧ យ្រះ អើ តែប លើ អ្សវ យ្រះ ម៉ាង លើ តារ កាតាម កា តីល ណោះ ប៉ាទុះ ម៉ាត់ ចាត់ ឡាង គត ដេល។ អើ អូ អុ អន់តត់ តីល ណោះ អើ ប៉ាទុះ ម៉ាត់ ចាត់ ឡាងគត នីចម អុះ

២៨ ខង តេះ តាត់ អង់ហ៊ិន តីល ណោះ អើ ទៅ។ សាត់ ប៉ាន់ជា ចាត់ ឡាងគត អន់តីត ឡឹង ណោះ ចាត់ អង់កោហ ប្លោហ ប៉ាយកី ទី ប្លែ។

២៩ ទីល ទុំ កេះ ពូ អ្សក់ កាន់ខៀវ ច្រូត ឡុត ខង ទីល ចុន ច្រូត កេះ»។

* ៤:១២ ៤:១២ ប័រ ហៃ អេសាយ ៦:៩-១០។

៣០ យីស៊ូ កាប ណាវ ជា «សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រៈ បិកកាតយ័ ពៀប ឡាក់ កា កាណាគី ញ៉ា ? ពិន ចឹង អ្យក កាណាគី ញ៉ា ចឹង ប៉ាន់ដីប អន់ ត្រត់ ?

៣១ សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រៈ បិកកាតយ័ ពៀប ឡាក់ កា តិល វ៉ាហ៊ីញ ម៉ោញ នែវ។ ផះ ពូ តប់ តិល ណោះ ពឹង តេះ អើ វ៉ាហ៊ីញ ឡឹង ពូ។

៣២ ទីល ពូ តប់ កេះ តិល ណោះ កា ហ៊ិន ហាវ តិស លីះ ឡឹង តើម សាណា អន់ទៀតៗ ទី ហ្គា ទី តាំងកង់ ទី កី ឡាអត់ មូត សែម ពីះ ប្រគី សំប៉ូរ វ៉ាឡាវ អ្នែ»។

៣៣ យីស៊ូ រះ ប៉ានីវ ប្រ្រៈ អន់ ពូ សាំយ៉ាំង អើ ខុ កាប ប៉ាន់ដីប នីអៀ ហង តាម ពូ ហ្គង់ ពូ ទៅ។

៣៤ រប់ យីស៊ូ រះ ប៉ានីវ ប្រ្រៈ អន់ ពូ សាំយ៉ាំង អើ កាប ប៉ាន់ដីប លើយ ហះកា ប៉ាក់ អើ ឡាច់ ឡឹង កាំឡាំង អៀង អ្នែ ដឹង មូត សីះ អើ ណោះ អើ រះ តាក់ អង់ហ្គង់ សារ ទិណោះ អន់ សីះ អើ ហ្គង់។

សារ យីស៊ូ ប្រគី អន់ ស្វាស បី ខ្យាល

៣៥ ង៉ាច ដាវ ណោះ ទៅ យីស៊ូ រះ កា មូត សីះ ជា «ពិ ពិន យ្លង ឡាក់ ប៉ាក់ ហាង តោ»។

៣៦ មូត សីះ កា ចាក ឡាច់ ឡឹង កាំឡាំង អៀង ដីរ ជិះ ទូក អន់ខុ លូ យីស៊ូ ឡាក់ អ្នែ ពឹង ទូក ណោះ។ ទី ទូក អន់ទៀត អន់ជា ឡាក់ អន់ខុ ដេល។

៣៧ ផាឌី ប្លែង បី ខ្យាល វ៉ាល ពុត ប៊ី ទៀក រាំងក្លាច មុត កាណាង ទូក បើត ចឹង ប៉ាញ៉ា។

៣៨ កាប៉ាច់ យីស៊ូ តែប ខើយុត អន់ហើយ ហ្គាក់ អ្នែ ប៉ាក់ កាសៃ ទូក។ មូត សីះ ពីះ រ៉ោ អើ ជា «ណែយ ពិន តោ កិញអៀ ហង ! ញ៉ា អីស អុ យីត ប?»

៣៩ យីស៊ូ អ្យវ អន់តាវ កេះណោះ ទីប ខ្យាល លូ ទៀក ជា «ស្វាស ឡុត ពិ!» ផះ ណោះ ស្វាស ខ្យាល ប្រាំង ខឹង អង់កក់ ទៀក ដាក់ ចិរ តែល ទៅ។

៤០ កេះណោះ យីស៊ូ កាប កា អន់ខែ ជា «ញ៉ា ត្រត់ អន់ដីស អ្យត តាឡាម នីអៀ ? អន់ដីស បើ សៀ ប?»

៤១ អន់ខែ អ្យត អ្យវៗ ម៉ោញ កាប លូ ម៉ោញ ជា «ប៉ាណូស នែវ ចំ អា បះ ខ្យាល លូ ទៀក រ៉ាប់ អើ នីអៀ?»។

៥

សារ យីស៊ូ តាំងហ្យិត ប្រ្រៈ បីត ឡាច់ ឡឹង ប៉ាណូស

១ យីស៊ូ លូ សីះ អើ យ្លង ទីល ហាង តោ មុត កាណាង ព្រី សុនសាត កេវ៉ាស៊ីន។

២ ផះ យីស៊ូ អ្យវ ឡាច់ ឡឹង ទូក ផាឌី កា ទី កាម៉ាក់ ប្រ្រៈ ប្រគី ម៉ោញ ដូវ ចាក ឡាច់ ឡឹង ចារ ពូ តប់ ប៉ាទ្រូ ពីះ ប៉ាក់ ចារ អើ ឡុត។

៣ ប៉ាណូស អា អ្នែ រចារ ពូ តប់ ប៉ាទ្រូ អូ ទី ពៀ ចឹង ដាម កត់ អើ អុះ យ្រៈ ពូ កត់ អើ លូ ច្រាល់ កា អូ ទូម អុះ។

៤ ពូ តាឡាប័ ចែត ណោះ លូ កត់ លូ ច្រាល់ អៀង ទង កេះ ហះកា អើ វ៉ាក ណោះ សាន់ដុះ ច្រាល់។ អូ ទី បក់ ពៀ ដាម អើ អុះ។

៥ អើ ចាក អ្នែ រដុង ប៉ានីម ចារ ពូ តប់ ប៉ាទ្រូ រប់ ម៉ាំង រប់ ដាវ ស៊ូ អ្នែ ឡុង លូ អ្យក់ អំហ្គា ទ្រុស ឡាកោ អើ ទៅ។

- ៦ ផ្ទះ អើ ប៉ប័ យីស៊ូ ឡើង ចាំងហាយុត អើ សាតាក់ ឡាំ ជន តាកុល ឡោម សាំប្រ័ យីស៊ូ។
- ៧ អើ ស្រែក ម៉ៃ ៗ ខាក់ ជា «អី យីស៊ូ គន ប្រ័ តិស ហ្និត ឡើង ពូ អីស ទី សារ ញ៉ា លូ អាញ? អាញ ប័រ ឡោម អីស ហះ ម៉ាត់ ប្រ័ បិកកាតយ័ ដៃ ប្រ័ បាប អាញ»។
- ៨ ប្រ័ បិក កាប នីណោះ ញន កា យីស៊ូ តាំងហ្សិត អើ ជា «ប្រ័ បិក ឡាច់ ឡើង ប៉ាណូស អា ពិ»។
- ៩ កេះណោះ យីស៊ូ អំបញ្ច លូ ប្រ័ បិក ណោះ ជា «ព្រៀ សិច អីស?» ប្រ័ បិក រះ ជា «ញិន សិច តាប័ល តាហាន ខង ញិន ទី គូប អៀង ដូរ»។
- ១០ ប្រ័ បិក ឡោម ឡា យីស៊ូ ខាក់ អ្សត កា អើ ទ្រុះ ឡាច់ អន់ខែ ឡើង ចារ ណោះ។
- ១១ ក្យាម រណោះ ទី សាតែ អៀង ម៉ោញ តាប័ល ផ្ទះ អ្នែ ណាំង សា រដុង ប៉ានីម។
- ១២ ម្នត ប្រ័ បិក ឡោម យីស៊ូ ជា «ប័រ អន់ ញិន ម៉ុត ពីង សាតែ តោ ឡុត»។
- ១៣ យីស៊ូ កា ភម អន់។ ម្នត ប្រ័ បិក កា ឡាច់ ឡើង កាម៉ាក ណោះ ម៉ុត ពីង សាតែ។ តាប័ល សាតែ អៀង យី អើ ២០០០ កល សាតាក់ ជីរ ច្រាំង ត្រុត ឡិ ពីង ទៀក តាំងលើ ឡង់ ទៀក តោ ទី។
- ១៤ ម្នត រង សាតែ សាតាក់ សីត រះ លូ ម្នត កាំឡាំង អ្នែ ប៉ាក់ មៀង លូ ម្នត កាំឡាំង បក់ អ្នែ ប៉ាក់ ស្រុក តេះ។ កាំឡាំង ប៉ាណាំ គូប ចាក ឡាំ ហៃ សារ ណោះ។
- ១៥ ទីល ប៉ាក់ ចារ យីស៊ូ អន់ខែ ប៉ប័ ប៉ាណូស បក់ ប្រ័ បិក តាប័ល តាហាន ម៉ុត។ អើ អង់អ្នែ ហះ ណោះ ដាក់ ហ្នង កេះ កាសិប ព្រៀត ខោ អារ ដេល។ សារ ណោះ ប្រ័ អន់ ពូ អ្សត កា យី ស៊ូ។
- ១៦ ម្នត បក់ ប៉ប័ សារ ណោះ ម៉ាត់ តាំងឡា កា រះ តូ កា ពូ ឡើង សារ កាម៉ាក ប្រ័ ប្រ័ លូ សារ សាតែ ណោះ ដេល។
- ១៧ កេះណោះ ពូ ឡោម ឡា យីស៊ូ ប្រ័ ចាក ឡាច់ ឡើង ចារ ពូ ណោះ។
- ១៨ ផ្ទះ យីស៊ូ ចាក ជីរ ជិះ ទូក កាម៉ាក បក់ ប្រ័ ប្រ័ ពៃ ប័រ ពួយ អ្នែ អន់ខូ លូ អើ ដេល។
- ១៩ ហះកា យីស៊ូ អ្នត ភម អន់ អើ ពួយ អុះ។ អើ រះ កា កាម៉ាក ណោះ ជា «ចាក សីត ប៉ាក់ ហី អីស ពិ! សីត អ្នែ លូ ខាប័ខ អីស ម៉ាត់ រះ សារ ប្រ័ បិកកាតយ័ តាបាប តាប៉ុន កា អីស លូ សារ អើ តដ័ តាក់ អន់ដាក់ អីស អា»។
- ២០ កាម៉ាក ណោះ កា ចាក ឡាច់ រះ កា កាំឡាំង ខេត ដេកាប៉ូល ឡើង សារ យីស៊ូ តាក់ អន់ដាក់ អើ។ គ្រីប ដូរ ឡាក់ កាតាំង សារ អើ រះ ពូ កា ញម ខាក់។

សារ យីស៊ូ តាក់ អង់រីស សីត គន រត័ យ៉ែរុះ

- ២១ យីស៊ូ ជិះ ទូក យួង តាំងលើ ឡើង ហាង តោ សីត ប៉ាក់ ហាង អា ណារ៉ុ។ ណោះ ទី តាប័ល កាំឡាំង អៀង ប៉ាក់ គូប ពីះ ប៉ាក់ ចារ អើ អ្នែ រហាង តាំងលើ។
- ២២ ផ្ទះ ណោះ ទី ក្រាត់ រាំងហៃ រាំង ម៉ោញ ដូរ សិច យ៉ែរុះ ពីះ ទីល។ ផ្ទះ អើ ប៉ប័ យីស៊ូ អើ កា ជន តាកុល សាំប្រ័ ហះ ជុង យីស៊ូ
- ២៣ កាប ឡោម រះ កា យីស៊ូ ជា «គន អង់កាន់ អាញ អីត យ៉ិប ខាក់ ប៉ែត ចឹង តោ ហាង ប័រ អីស ឡាំ សាប៉ាក់ ពីង អើ ណើ ម៉ាត់ អើ ដាក់ អ្នែ រីស»។
- ២៤ យីស៊ូ កា ឡាំ ពួយ អើ។
- ទី តាប័ល កាំឡាំង អៀង ខាក់ ប៉ាពែរ ចាក ពួយ អើ។
- ២៥ ផ្ទះ ណោះ ទី អង់កាន់ ម៉ោញ ដូរ អីត ជីរ អញ្ចុ លើយ ទុញ ១២ សាណាំ កេះ។

២៦ ទី ម្ចាស់ ម៉ូស្យា អៀង ពូ អើ អូ អូ ប្រើគឺ ដាក់ អុះ ហើង កា អឹត ហើង យ៉ិប ៗ។ អើ ប្រូ វ៉ាស អំប៉ាស ទី បៀរៈ អ្យក់ ពូ ឡាកោ អើ អូ ទី ប៉ាឡេ អុះ អើ ហើង យ៉ិប ៗ។

២៧ អង់កាន់ ណោះ កាតាំង លៅ ពូ រ៉ះ សារ យីស៊ូ អើ កា ឡា ប៉ាពែរ ម៉ុត ពូយ អន់ខូ លូ កាំឡាំង ដេល ម៉ុត សាប៉ាត់ អារ តីស យីស៊ូ ទ្រង អង់កក់។

២៨ ញួន អើ យឹត កាណុង ពុត «ជា អាញ ទី សាប៉ាត់ ដឹង អារ អើ ដាក់ ហង អឹត អាញ អា»។

២៩ ជាឌី ឡាកោ អើ កា ងត់ ផាម ឡូត អើ កាតាំង ឡាកោ អើ ដាក់ កេះ។

៣០ កេះណោះ យីស៊ូ កា អូ ឡូត ជា អំវ៉ាញ អើ ទី តាត់ អន់ដាក់ ប៉ាណូស។ ណោះ អើ កាលែង ឡា ប៉ែង កាំឡាំង អំប៉ញ ជា «ពៀ សាប៉ាត់ អារ អាញ?»

៣១ ម្ចាស់ សីរៈ តើល អើ ជា «អីស ប៉ប កេះ កាំឡាំង អៀង ចាក ប៉ាពែរ គូប ខាក់ អា ខ ញ៉ា ត្រត់ អីស អំប៉ញ ជា ពៀ សាប៉ាត់ អារ អីស នីអៀ?»។

៣២ យីស៊ូ ហៃ ជុំ កាំឡាំង បិច អូ អន់តត់ ជា ពៀ សាប៉ាត់ អើ ណោះ។

៣៣ អង់កាន់ ណោះ អ្យកត វ៉ាវ៉ែត ខង អើ អូ អន់តត់ សារ ណោះ កើត ពីង ឡាកោ អើ។ អើ ម៉ុត កាដាប សាប៉ាត់ ហះ ដុង យីស៊ូ លូ រ៉ះ សារ ឡាក់ ទី កើត ពីរ កាណុង ឡាកោ អើ ទីណោះ កា យីស៊ូ។

៣៤ យីស៊ូ កាប លូ អើ ជា «អីស ដាក់ កេះ ញួន កា អីស សៀ។ ចាក ពិ ចាក ដាក់ ប៉ាឡាំង អន់ ដាក់ អឹត អីស ណោះ»។

៣៥ ផះ យីស៊ូ អើ កាប ណោះ ទី ពូ ពីរ ឡាំង ហី យ៉ែរ៉ុះ រ៉ះ ជា «គន អង់កាន់ អីស តៅ កេះ ដៃ អ្នក តាត់ អង់ខើក ណែយូ ហង»។

៣៦ យីស៊ូ អូ អឹត ឡាំង សារ ពូ រ៉ះ ណោះ អុះ។ អើ រ៉ះ កា យ៉ែរ៉ុះ ជា «ដៃ យឹត អីស ក្រាន់ កា សៀ ដោច»។

៣៧ យីស៊ូ អូ អន់ ពូ ឡា ពូយ អើ អុះ អើ អន់ ដឹង ពេត្រុះ យ៉ាកុប លូ យូហាន អុះ យ៉ាកុប។

៣៨ ទីល ប៉ាត់ ហី យ៉ែរ៉ុះ ឡាក់ ក្រាក់ រ៉ាំងហៃ រ៉ាំង ណោះ យីស៊ូ ប៉ប កាំឡាំង អៀង វ៉ាចក់ វ៉ាចល់ អ្នក ញ៉ា អង់ហ្យាំង ឡុង។

៣៩ យីស៊ូ ម៉ុត ពីង កាណុង ហី កាប កា ពូ ជា «ញ៉ា ត្រត់ អន់ដឹស អ្នក វ៉ាចក់ វ៉ាចល់ ញ៉ា អង់ហ្យាំង នីអៀ សាស្វា អា អើ អូ តៅ អុះ អើ ក្រាន់ កា តែប ហ្នាក់ ដោច»។

៤០ ហះកា ពូ កាកឹក ប៉ាដើក ប៉ាញ់ចើរ កា យីស៊ូ។ កេះណោះ អើ តាំងហ្សិត ឡាច ពូ ប៉ាត់ ឡាំង។ អើ អ្យក់ ដឹង ពី មើត សាស្វា ណោះ លូ សីរៈ អើ ប៉ែង ដូរ ម៉ុត ពូយ អើ ពីង ណុង ចារ សាស្វា អង់កាន់ ណោះ។

៤១-៤២ សាស្វា ណោះ ទី អាញ ១២ សាណាំ កេះ។ យីស៊ូ រ៉ុប តី អើ កាប ជា «តាលីថា គូ មី!» ព្រៃ ជា «អ្យរ ពិ ណាង»។ ជាឌី សាស្វា អង់កាន់ ណោះ កា អ្យរ អន់តាវ ចាក ឡូត។ ផះ ណោះ អន់ខែ ញម ខាក់។

៤៣ កេះណោះ យីស៊ូ រ៉ះ អន់តត់ កា អន់ខែ កាខាក់ អូ អន់ រ៉ះ សារ ណោះ អន់ ពូ អូ អន់តត់ អុះ។ អន់តឹត ឡាំង ណោះ អើ ប្រើ អន់ខែ អ្យក់ សាណា អន់ កា ណាង ណោះ សា។

៦

សារ យីស៊ូ សឹត ប៉ាត់ ស្រុក ណាសាវែត
១ យីស៊ូ ចាក ឡាច ឡាំង ស្រុក ណោះ សឹត ប៉ាត់ ស្រុក តេះ អើ ទៅ ម្ចាស់ សីរៈ កា ឡា ពូយ អើ ដេល។

២ ទីល ដាវ វាឡូវ អើ បាំងហៀន ពូ ពឹង រោង។ កាំឡាំង អៀង កាតាំង អើ បាំងហៀន ណោះ ពូ ញម ខាក់។ ពូ កាប គូប ពូ ផា «ឡឹង ចំ អើ អូ សារ ទិ អា? ញា ត្រត់ អើ ហ្សាំង សាឡាច់ នី អៀ? ញា ត្រត់ អើ អូ ប្រឹក្តី សារ អីញ អំវាញ នែវ អា?

៣ ញា ប៉ាណូស អា អូ ត្រត់ វាគីយ ចាំង អ៊ឹង គន ម៉ា រី ប? អូ ត្រត់ អុះ អើ ប សិច យ៉ាកុប យូសេ យូដា លូ ស៊ីម៉ូន ណោះ? អុះ អង់កាន់ អើ កា អ៊ែ កាណុង ស្រុក អន់ខូ លូ ពិន ដេល»។ ណោះ ហង បះ ពូ អូ ចៃ សៀ អើ។

៤ យីស៊ូ កាប លូ អន់ខែ ផា «មូត វាគីយ ប្រឹះ ទី ដឹង ពឹង ហី អើ ទៅ ស្រុក តេះ អើ ទៅ អុះ មី អើ ទៅ ដោច ពូ អូ វាប អូ សៀ អើ»។

៥ អ៊ែ ហះ ណោះ យីស៊ូ អូ អូ ប្រឹក្តី សារ អីញ អំវាញ អៀង អុះ ទី ដឹង សាប៉ាត់ តាត់ អន់ដាក់ ប៉ាណូស អិត ពៀរ ប៉ែង ដូវ។

៦ យីស៊ូ ញម ខាក់ ប៉ប កាំឡាំង ស្រុក អូ សៀ តាឡាម។ ឡែង ឡឹង ណោះ អើ ចាក ឡាំ បាំង ហៀន ប៉ាត់ ស្រុក អន់ទៀតៗ ឡាក់ អ៊ែ ជុំ រណោះ ណារ។

សារ យីស៊ូ ប្រើ សីះ អើ ចាក

៧ កេះណោះ យីស៊ូ អើ ពីះ សីះ ១២ ដូវ ប្រើ អន់ខែ ចាក ពៀរ ដូវ ៗ លូ អន់ អន់ខែ ទី អំវាញ ទ្រុះ ប្រឹះ ប៊ីត ប្រឹះ រឹត ដេល។

៨ អើ អន់តត់ រះ កា អន់ខែ ផា «ដៃ ទ្រុង ឡាំ កាណាត់ ញា ចឹក ដឹង អ៊ឹង ជ្រៀ បត់ ហង ដៃ ទ្រុង ឡាំ សាណា សាណិត កាទុង លើ លៀន កាក់។

៩ ជិះ ដឹង កឹប ហះកា ដៃ ពៀត អាវ ពៀរ តាល់។

១០ ផា អន់ដីស មុត ពឹង ហី បក់ ចំ អ្សក អន់ដីស អ៊ែ ពឹង ហី ណោះ ទីល ដាវ អន់ដីស ចាក ឡាច់ ឡឹង ស្រុក ណោះ ពិ។

១១ ផា ស្រុក ចំ ពូ អូ ហាប់ អូ កាំបាំង អន់ដីស អន់ដីស ត្រត់ ចាក ឡាច់ ឡឹង ស្រុក ណោះ ទីប តាតុះ ឡាច់ កាបក់ តេះ ឡឹង ជុង អន់ដីស ភៀ តាំបាង ផា អន់ដីស អូ ត្រត់ លូ ពូ»។

១២ មូត សីះ កា ចាក ឡាំ អន់តត់ ប៉ាតោ កា ពូ អន់ បុនពែង ពុត ពៀក។

១៣ អន់ខែ ទ្រុះ ប្រឹះ ប៊ីត ប្រឹះ រឹត អន់ ឡាច់ ឡឹង ប៉ាណូស អៀង។ អន់ខែ ឡាប សាដី ពឹង មូត ពូ អិត អន់ ពូ ដាក់។

សារ សាដាច់ ហេរត ប៉ាន់តោ យូហាន

១៤ សាដាច់ ហេរត កា អូ អន់តត់ ឡឹង សារ ទិណោះ ញន យីស៊ូ លៅ លែង សិច ខាក់។ ហះ កា ពូ សាមីត ផា «វតី យូហាន ឡាក់ បាំងហុំ ពូ ពៃ អើ រឹស សីត ណារ ណោះ ហង បះ អូ ប្រឹក្តី សារ អំវាញ អីញ កេង ខាក់ នីអៀ»។

១៥ បក់ អន់ដា ផា «អើ អា ហង វតី អេលីយ៉ា» បក់ អន់ដា ណារ ផា «អើ វាគីយ ប្រឹះ ម៉ោញ ដូវ ឡាក់ កា វាគីយ ប្រឹះ រាំងហារ ម៉ោហ ពៃ ដេល»។

១៦ កាប៉ាច់ សាដាច់ ហេរត ប៉ាត់ អើ អូ អន់តត់ ឡឹង សារ អា កេះ អើ ផា «ប៉ាណូស អា នីចម កា យូហាន អាញ ប្រើ ពូ កាសិត អង់កូ ពៃ ហង រឹស សីត ណារ អា»។

១៧-១៨ សារ អា កើត នីអៀ សាដាច់ ហេរត បិច កា ហេរ៉ូឡៀស កាម៉ាញ អុះ អើ ភីលីប អើ កា អ្សក ទី អើ ឡុត។ ណោះ ហង វតី យូហាន កាប កា សាដាច់ ហេរត ផា «អីស អូ ត្រត់ អ្សក កា

ម៉ាញ អុះ ប្រើក៏ កាម៉ាញ អីស អុះ»។ កេះណោះ សាដាច់ ហេរត ប្រើ ពូ រ៉ុប កត់ ចត់ វត្ត យូហាន គ្រូ ន កាណាង ខុក ញូន ហេរ៉ូខៀស។

១៩ ហេរ៉ូខៀស អីក ខាក់ កា វត្ត យូហាន ណោះ ហង អើ ណាំង ទ្រង ប៉ាន់តោ អ្នក អើ ហះកា អើ ណាំង ទ្រង ប៉ាន់តោ អូ ប៉ប

២០ ខង សាដាច់ ហេរត អើ អ្នក កា យូហាន អើ អូ អន់តត់ ជា វត្ត យូហាន ប៉ាណូស ដាក់ ត្រង់ ឡាក់ ប្រើក៏ ង៉ារ ប្រើ៖។ ណោះ ហង អើ កា រាំងហៃ យូហាន។ ផះ អើ សាំយ៉ាំង យូហាន យ្រី៖ អើ អុក ពុត រ៉ុនរ៉ាយ ឡើង សារ អើ កាប ណោះ ហះកា អើ ចៃ សាំយ៉ាំង ដេល។

២១ ង៉ារ ម៉ាញ សាដាច់ ហេរត ប្រើក៏ ប៊ុន កាណើត * អើ អើ ពី៖ មូត ក្រាត់ តាំងកង តិសៗ មូត ម៉ែត តាហាន លូ ប្រើ៖ ប៉ាតុរង អ្នក កាណាង ខេត កាលីឡេ។ ផះ ណោះ ហេរ៉ូខៀស ទី ទ្រង ចឹង ប្រើក៏ កា យូហាន។

២២ គន អង់កាន់ ហេរ៉ូខៀស ម៉ុត កាតាប ប្រើក៏ អន់ កា សាដាច់ ហេរត លូ មូត អំហ្វិយ ទិឌូ ប៉ាញ ពុត កា អើ ខាក់។ សាដាច់ ហេរត កាប លូ អើ ជា «ជា អីស បិច កា កាណាត ញ៉ា ប៉រ ពិ អាញ ចឹង អន់ កា អីស»។

២៣ សាដាច់ ហេរត ម៉ត ជា «អីស ប៉រ កាណាត ញ៉ា កាតាម អាញ ចឹង អន់ យ្រី៖ ប៉ាថេត ម៉ាញ ប៉ែង កា អន់ ដេល»។

២៤ អើ ឡាច អប់ញ លូ មើត អើ «កាណាត ញ៉ា អាញ ត្រត់ ប៉រ ឡើង អើ?» មើត អើ តើល «ប៉រ កល់ យូហាន»។

២៥ អើ ប៉ាន់តាន រីល សីត រះ កា សាដាច់ ហេរត ជា «អាញ បិច កា កល់ យូហាន ចែត ពីង ក្លារ តិស កិញអៀ ហង»។

២៦ សាដាច់ ហេរត អុក ពុត ពៀក ខាក់ ហះកា អើ អូ ចៃ វើ ពុត ញូន អើ ទី ម៉ត ហះ ម៉ាត់ អំ ហ្វិយ ទិឌូ កេះ។

២៧ អើ កា ប្រើ តាហាន ម៉ាញ ដូរ ឡាក់ កាសិត អ្នក កល់ យូហាន កា អើ ឡូត។

២៨ តាហាន ឡាក់ ប៉ាត់ ខុក កាសិត អ្នក កល់ យូហាន ចែត ពីង ក្លារ តិស ជីន អន់ កា អើ។ អើ កា អ្នក កល់ ណោះ អន់ កា មើត អើ។

២៩ សី៖ យូហាន អូ អន់តត់ ឡើង សារ ណោះ អន់ខៃ កា ឡាក់ អ្នក តប់ ប៉ាទ្រូ យូហាន។

សារ យីស៊ូ អន់ ណុំ បាំង កា កាំឡាំង អៀង

៣០ អន់តត់ ឡើង ណោះ មូត សី៖ ឡាក់ រះ ប៉ាតាង យីស៊ូ ណោះ សីត ឡើង ចាក។ អន់ខៃ កា រះ លូ យីស៊ូ គ្រីប ង៉ារ អន់ខៃ ទី ប្រើក៏ លូ សារ អន់ខៃ បាំងហៀន ពូ។

៣១ ទី ប៉ាណូស អៀង ចាក សីត ចាក ឡាក់ ប្រើក៏ អន់ កា យីស៊ូ លូ សី៖ អើ អូ ហារ សា។ យីស៊ូ កាប លូ សី៖ អើ ជា «ពិ ពិន ឡាក់ ប៉ាត់ ចារ ឡាក់ងាន់ ម៉ាត់ ពិន រ៉ាឡុវ បៀត»។

៣២ យីស៊ូ កា ជីវ ជិះ ទូក អន់ខុ លូ មូត សី៖ ឡាក់ ប៉ាត់ ចារ ឡាក់ងាន់។

៣៣ ហះកា ទី ប៉ាណូស អៀង ប៉ប យីស៊ូ លូ មូត សី៖ អើ ចាក។ ពូ អន់ហ្គាល់ អន់ខៃ ណោះ ហង ពូ ប៉ាណាំ គូប ចាក ឡាក់ ឡើង ស្រុក អន់ទៀតៗ សាតាក់ ឡាក់ ប៉ាត់ ចារ ណោះ អន់ទ្រូល ឡើង អន់ខៃ។

* ៦:២១ ៦:២១ ប៊ុន កាណើត រប់ សាណាំ ពូ ប្រើក៏ ប៊ុន អា តាក់ កាចាំង ឡើង ង៉ារ អើ កើត។

៣៤ ប៉ាត់យីស៊ូហារឡើងទូក អើប្រើកាំឡាំងអៀងនីណោះ អើឡើណូសស្រុកតាបាបតាប៉ុន កាពូខាក់។ អើហៃពូអ្នកកាចៀមអូទីតាំងឡាវង។ ណោះហងអើទីប៉ាងហៀនសារ អន់ទៀតៗ អៀងនៃវ។

៣៥ ផះណោះដាវក្យាមីចឹងម៉ាងកេះ មូតសីរះរះកា យីស៊ូផា «ចារហះអាឡាងាន់ខាក់ ដាវ កា ក្យាមីចឹងម៉ាងកេះ។

៣៦ ប្រើកាំឡាំងសីតពិ ម៉ាត់អន់ខៃ ចាកណាំងតាចសាណា សារស្រុកបក់អ្នកក្យាមីអា»។

៣៧ យីស៊ូតើលអន់ខៃ ផា «ញ៉ា អន់ដីសអូអ្នកសាណា អន់អន់ខៃសាណើ»។ អន់ខៃតើល ផា «ញ៉ា ពិនត្រក់អ្នកលៀន ២០០ កាក់ + តាចសាណា អន់អន់ខៃសាប?»

៣៨ យីស៊ូអំបញ្ជា អន់ខៃ ផា «អន់ដីសទីណាំប៉ាងញ៉ាងកាតុ? ឡាហៃៗ»។ ប៉ាត់អន់ខៃប័ប កេះ អន់ខៃរះ ផា «ពិនទីណាំប៉ាងប៉ាតាមីកាតុលូកា ពៀវក្យាំង»។

៣៩ កេះណោះ យីស៊ូប្រើកាំឡាំងអន់អង់អ្នកប៉ាតុប៉ុនក្រុំពឹងសាម៉ោងកាសែតឡាញ់ចិន។

៤០ ពូអង់អ្នកប៉ុនក្រុំៗ អន់ដាទី១០០ ដូរ អន់ដាទី៥០ ដូរ។

៤១ យីស៊ូអ្នកណាំប៉ាងប៉ាតាមីកាតុលូកា ពៀវក្យាំង ណោះ ឆើយហៃពឹងប្លែងប៉ានេ ប្រៀះ កេះណោះ គុណាំប៉ាងអន់កា មូតសីរះភៀដែកអន់កា កាំឡាំងសា។ អើកាដែកកា ពៀវក្យាំង ណោះ អន់និះទៅដេល។

៤២ កាំឡាំងសាផឹកទិខ្ល។

៤៣ កេះណោះ អន់ខៃទូញរ៉ាន់ដាបណាំប៉ាងលូកាសល់តែលពូសាទីប៉ាញ្ញ១២ កាអ៊ីណាវ។

៤៤ ចំលួនប៉ាណូសសាណាំប៉ាង ណោះ កាត់ដឹងកាម៉ាក ៥០០០ ដូរ។

សារយីស៊ូចាកអំប៉ាងអង់កក់ទៀក

៤៥ កេះណោះ យីស៊ូប្រើមូតសីរះជិះទូកយួងឡាប៉ាត់តេះ បេតសែដា អន់ទ្រួល។ កេះណោះ អើរះកា កាំឡាំងប្រើពូសីត។

៤៦ កាំឡាំងសីតទិកេះ អើកាចាកហារម៉ន់ពឹងប៉ានីម។

៤៧ ទីលប្លែងម៉ាងមូតសីរះជិះទូកទីលពឹង អន់តិកតាំងលើកេះ ដឹងយីស៊ូដូរអើអ្នកពឹង គោក។

៤៨ យីស៊ូប័បមូតសីរះដែរទូកញ៉ាកខាក់ ខងទីខ្យាលប៊ីសីតទូកអន់ខៃ។ ក្យាមីប៉ាតារយី ស៊ូចាកអំប៉ាងអង់កក់ទៀក ឡាប៉ាត់ចារអន់ខៃ អើប្រើកាំឡាំងកាចាកទ្រូង។

៤៩ ផះអន់ខៃប័បអើចាកអំប៉ាងអង់កក់ទៀកតាំងលើ មូតសីរះសាមីកកាប៉ាទ្រូប៉ាងអ្នក អន់ខៃ ណោះហងអន់ខៃឡុង។

៥០ មូតសីរះទិខ្លប័បអើ អន់ខៃកាអ្នកខាក់។ យីស៊ូកាកាបលូអន់ខៃឡូតផា «ដៃអ្នក ហង! អាញឡាអាឡា»។

៥១ កេះណោះ យីស៊ូមុតជិះទូកអន់ខៃលូអន់ខៃ ផាឌីខ្យាលកាស្វាស។ មូតសីរះញមសាំង អយ។

៥២ អន់ខៃអូហ្លង់ដាបឡើងសារណាំប៉ាងពៃញនអន់ខៃអូចៃយីត។

៥៣ អន់ខៃជិះទូកទីលប៉ាត់ហាងតេះ កេនេសាវែតកេះ។ អន់ខៃកាតាវទូកហះណោះហង។

៥៤ យីស៊ូអ្នកដីឡើងទូកអន់ខៃលូមូតសីរះ ផាឌីទីពូអន់ហ្គាល់អើឡូត។

† ៦:៣៧ ៦:៣៧ ២០០ កាក់ ពៀតគុល «២០០ ខៃណារី»។ ម៉ោញខៃណារីយីខាប្រើកាំតូលីម៉ោញដាវ។

៥៥ ពូ សាតាក់ ឡាំ រ៉ះ គ្រឹប ស្រុក តេះ ពីង ចារ ណោះ។ ពូ ណាំផា គូប តុង ប៉ាណូស បក់ អីត ពីង ត្រី អ្យក់ ឡាំ ប៉ាក់ ចារ ចំ ពូ កាតាំង លៅ ផា យីស៊ូ អ៊ែរ។

៥៦ គ្រឹប ចារ យីស៊ូ ឡាំ អូ ផា កា ប៉ាក់ ស្រុក ប៉ាក់ មៀង លើ ស្រុក តេះ ឡាក់ អ៊ែរ ប៉ាក់ ញ៉ក កា តាម កា ពូ អ្យក់ ប៉ាណូស អីត ចែត ពីង តាឡាត។ មូត ពូ អីត ណោះ កា ឡោម អ៊ែរ បិច ទី ដឹង សា ប៉ាក់ ឡាណុច អារ អ៊ែរ ណោះ បត់ កេះ។ គ្រឹប ប៉ាណូស បក់ ទី សាប៉ាក់ អារ អ៊ែរ ដាក់ អីត ទិខូ។

៧

សារ យីស៊ូ កាប កា មូត ផាវ៉ាស៊ី

១ ទី មូត ផាវ៉ាស៊ី លូ មូត ណោយូ បាំងហៀន ចាបាប់ អន់ដា ពីរ ឡឹង មៀង យេរូសាឡឹម ឡាំ ប៉ាក់ ចារ យីស៊ូ។

២ អន់ខែ បប័ សីរ យីស៊ូ សា សាណា អូ ទី វ៉ាវ តី ណោះ ពូ ផា យច ចាបាប់ វត៌ យ៉ាក់ កេះ*។

៣ តាម សារ តាឡាប័ យើយ មូត សុនសាត អ៊ីស្រាអែល ទិខូ កាខាក់ អ៊ែរ មូត ផាវ៉ាស៊ី ផា អន់ ខែ អូ វ៉ាវ តី ហិ អន់ខែ អូ សា អុះ ខង អន់ខែ ប្រតី ពូយ ចាបាប់ វត៌ យ៉ាក់ អន់ខែ។

៤ ផា អន់ខែ សីត ឡឹង តាឡាត ផា អូ ទី វ៉ាវ កាណាគី អន់ខែ តាច់ ណោះ ហិ អន់ខែ អូ សា អុះ។ ពូ ប្រតី ពូយ ចាបាប់ វត៌ យ៉ាក់ អៀង នៃវ ខាក់ ឡាក់ កា សារ វ៉ាវ ពៀង វ៉ាវ ព្រីយ វ៉ាវ កតី លូ គ្រើ។

៥ មូត ផាវ៉ាស៊ី លូ មូត ណោយូ បាំងហៀន ចាបាប់ អំបញ្ច លូ យីស៊ូ ផា «ញ៉ា ត្រត់ មូត សីរ អីស អន់ខែ អូ ប្រតី ពូយ ចាបាប់ វត៌ យ៉ាក់ ពិន យី អន់ខែ សា អូ វ៉ាវ តី នីណោះ?»

៦ យីស៊ូ តើល អន់ខែ ផា «អន់ដីស អា ប៉ាណូស តាត់ អំប្រតី ដាក់។ ត្រត់ ខាក់ វត៌ អេសាយ ប្រា ត់ ពូយ ប៉ានីរ ប្រ្រឹះ ផាះ

"ប៉ាសុន អា វ៉ាប អាញ ដឹង អន់តង់ ពីរ អន់ខែ ដោច

ពុត អន់ខែ ចាំងហាយុត ឡឹង អាញ។

៧ អន់ខែ កាដាប សាំប្រឹះ អាញ ហះកា អូ ទី ខា អុះ។

អន់ខែ អ្យក់ ចាបាប់ ប៉ាណូស បាំងហៀន ប៉ាតាង ប៉ានីរ ប្រ្រឹះ"†។

៨ អន់ដីស អ្នាត សារ ប្រ្រឹះ អន់តត់ រ៉ះ យី ប្រតី ពូយ ចាបាប់ វត៌ យ៉ាក់ អន់ដីស»។

៩ កេះណោះ យីស៊ូ កាប ណារូ «អន់ដីស អ្នាត សៀ ប៉ានីរ ប្រ្រឹះ បិកកាតយ័ រ៉ះ កៀ បាំងកើត ចា បាប់ ម៉ះ អន់ដីស ទៅ។

១០ ប្រ្រឹះ ប្រើ វត៌ ម៉ូសេ រ៉ះ ផា "អន់ដីស ត្រត់ អ្សិល កូត មើត ពី បក់ ពៀ តះ ប៉ាស្សាប ពី មើត ណោះ ត្រត់ តៅ ហង"‡។

១១ ហះកា អន់ដីស ប្រតី នីអៀះ ផា ប៉ាណូស ចំ រ៉ះ លូ ពី មើត អ៊ែរ ផា "អាញ អូ អូ តង់ អន់ដីស អុះ ខង កាណាគី អាញ ទិណោះ យី កបាន កេះ"»។ (កបាន ទី ណាំ ផា «កាណាគី ចឹង មប អន់ កា ប្រ្រឹះ»)។

១២ «អន់ដីស អូ អន់ អ៊ែរ តង់ ពី មើត អ៊ែរ អុះ។

* ៧:២ ៧:២ សុនសាត អ៊ីស្រាអែល ទី ចាបាប់ លូ គុន តាឡាប័ យើយ អៀង កាយ ឡឹង ចាបាប់ ប្រ្រឹះ ឡាក់ កា សារ វ៉ាវ តី អា ណោះ ពូ ផា ចាបាប់ វត៌ យ៉ាក់។ † ៧:៧ ៧:៦-៧ សារ អា ឡាច់ ឡឹង អេសាយ ២៩:១៣។ ‡ ៧:១០ ៧:១០ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមនំ) ២០:១២; ២១:១៧។

១៣ ទីល នីណោះ អន់ដីស តាត់ អង់ហ៊្វ្រង ប៉ានីរ ប្រ្រឹះ បិកកាតយំ ញុន អន់ដីស ប្រ្រឹក ពូយ គុន តាឡាប ឃើយ ឡាក់ អន់ដីស ប៉ាងហៀន តូច គូប សោប។ អន់ដីស ប្រ្រឹក សារ អូ ដាក់ អន់ទៀតៗ អៀង ណារ៉ូ អូ ដាក់ ឡាក់ កា សារ អា ដេល»។

១៤ កេះណោះ យីស៊ូ អើ កាំឡាំង ពីះ ប៉ាក់ ចារ អើ ម៉ោញ ទង ណារ៉ូ។ អើ កាប ជា «អន់ដីស ទិឌូ សាំយ៉ាង កាខាក់ ហោត។

១៥-១៦ អូ ទី សាណា ញ៉ា ម៉ុត កាណុង រ៉ាច់ ប៉ាណូស អូ ប្រ្រឹក អន់ កា ប៉ាណូស យច អុះ យី គ្រឹប កាណាត្ត ឡាក់ ឡាច់ ឡឹង ឡាកោ ប៉ាណូស ណោះ ប្រ្រឹក អន់ ប៉ាណូស យច»។^{១៩}

១៧ យីស៊ូ ចាក ឡាច់ ឡឹង កាំឡាំង ម៉ុត ពីង ហី។ កេះណោះ មុត សិះ ឡាំ អំប៉ញ ឡឹង សារ អើ កាប ប៉ាន់ដីប ពៃ។

១៨ យីស៊ូ តើល អន់ខែ ជា «អន់ដីស អា អៃ កា អូ ហ្លង់ ឡាក់ កា ពូ ដេល ប? អន់ដីស ត្រត់ អូ អន់តត់ ជា កាណាត្ត ឡឹង ឡឹង ម៉ុត កាណុង ប៉ាណូស អូ អូ ប្រ្រឹក អន់ ប៉ាណូស យច អុះ

១៩ ខង សាណា ទីណោះ អើ អូ ម៉ុត កាណុង ពុត ប៉ាណូស អុះ យី អើ ម៉ុត កាណុង រ៉ាច់ កេះ ណោះ អិត រ៉ាច់ ឡាច់ ទី ប៉ាក់ ឡឹង ណារ៉ូ»។ សារ អា យីស៊ូ បិច រះ ជា គ្រឹប សាណា ខិន សា ទី ណោះ។

២០ យីស៊ូ កាប ណារ៉ូ «ទី ដឹង កាណាត្ត ឡាក់ ឡាច់ ឡឹង ប៉ាណូស ណោះ ប្រ្រឹក អន់ កា ប៉ាណូស យច

២១ ខង គ្រឹប សារ អិត ឡាច់ ឡឹង ពុត ដោះ យីត អូ ដាក់ ប្រ្រឹក លូ អង់កាន់ លូ កាម៉ាក់ រ៉ាត អន់តុង កោះ ប៉ាន់តៅ

២២ រ៉ាលង កល់ តាណោះ បិច ដឹង កា រ៉ាស អំប៉ាស ពូ ប៉ាអ្សប់ ខូយ ប៉ាលុ ពូ ប្រ្រឹក អូ ដាក់ អៀង នៃវ សាណា អូ យឹម កាប ពោ អ្នាត់ ឡាកោ លូ យីត សារ ងល់ អន់ទ្រុយ។

២៣ សារ អូ ដាក់ ទី អា ហង ឡាច់ ឡឹង ពុត ប៉ាណូស ប្រ្រឹក អន់ ប៉ាណូស យច»។

សារ យីស៊ូ ចាក តាត់ អន់ដាក់ ប៉ាណូស សុនសាត អន់ទៀត

២៤ យីស៊ូ ចាក ឡាច់ ឡឹង ណោះ ឡាំ ប៉ាក់ ចារ ក្សាម មៀង ទីរ៉ូះ។ អើ ម៉ុត ដំ កាណុង ហី ពូ អើ អូ បិច អន់ ពូ អូ អន់តត់ អុះ ហះកា អើ អោន អូ សាគីម។

២៥ ផះ ណោះ ទី អង់កាន់ ម៉ោញ ដូវ គន អង់កាន់ អើ ប្រ្រឹះ ប្រ្រឹក។ អើ កាតាំង លោ ពូ រះ ឡឹង យីស៊ូ អើ កា ឡាំ ឡាត ពីះ កាដាប សាំប្រ្រឹះ ហះ ដុង យីស៊ូ។

២៦ អង់កាន់ ណោះ កាប សុនសាត ក្រិក អើ អូ ត្រត់ សុនសាត អ៊ីស្រាអែល អុះ អើ កើត ពីង ខេត ភេនិះ យី ខេត ស៊ីរី ណោះ ហង។ អើ ឡោម ប្រើ យីស៊ូ ទ្រុះ ឡាច់ ប្រ្រឹះ ប៊ីត ឡឹង គន អើ។

២៧ យីស៊ូ កាប លូ អើ ជា «ត្រត់ អន់ គន សោ អ៊ីស្រាអែល សា ផឹត អន់ខែ ហិ អូ ត្រត់ អ្សក់ សាណា ម៉ះ អន់ខែ អន់ កា សូ * អុះ»។

២៨ អង់កាន់ ណោះ តើល ជា «អី ពី តាំងឡា ត្រត់ ហង អីស ជា! ហះកា សូ អៃ អន់តេះ ត្រេ សា សាណា ប្រុង តែល សាស្វា ណោះ ទី ដេល»។

២៩ ជាឌី យីស៊ូ រះ កា អើ ជា «ត្រត់ ហង អីស កាប ទីល នីណោះ សីត ពិ ប្រ្រឹះ ប៊ីត ឡាច់ ឡឹង គន អីស កេះ»។

៣០ អង់កាន់ ណោះ សីត ទីល ប៉ាក់ ហី អើ បំបំ គន អើ តែប ពីង ត្រេ ប្រ្រឹះ ប៊ីត ឡាច់ ឡឹង អើ កេះ។

៩ ៧:១៥-១៦ ៧:១៥-១៦ ញ៉ា ពូ ប្រាត់ លូ តី ម៉ោញ ចំលួន ធរម ប៉ានីរ ផោះ ពៀ កាតាំង សារ អា អ្សក់ យីត ចាប្រែប ពិ។
* ៧:២៧ ៧:២៧ សុនសាត អ៊ីស្រាអែល ឌុ កាប សាដោះ កា សុនសាត អន់ទៀត ជា «សូ» ហះកា តាទិច អើ ប៉ានីរ យីស៊ូ កាប អា យី «សូ ទិច» អើ អូ ត្រត់ កាប សាដោះ កា ពូ អុះ។

៣១ កេះណោះ យីស៊ូ ចាក ឡាច់ ឡើង ចារ ក្បាមម្យ៉េង ទីរ៉ូះ អើ ចាក ទ្រង ម្យ៉េង ស៊ីដួន កេះណោះ ឡា ប៉ាត់ តាំងលើ កាលីឡេ ប៊ែង ខេត ដេកាប៉ូល។

៣២ ពូ អ្យក់ ឡា ប៉ាណូស ក្លឹក ម៉ៅញ ដូរ ទីប អើ កាំឡូ អូ សូរ អូ កាប ពីះ ប៉ាត់ ចារ យីស៊ូ។ ពូ ឡោម ប្រើ យីស៊ូ សាប៉ាត់ ពីង ប៉ាណូស ណោះ ភ្លៀ តង់ តាត់ អន់ដាត់ អើ ណើ។

៣៣ យីស៊ូ ជៀក ប៉ាណូស ក្លឹក ណោះ ឡាច់ ឡើង កាំឡាង។ អើ ឡក់ ត្រោម តោរ កាម៉ាក ណោះ កេះណោះ អើ កាសុះ ពីង សាំប្លោ តី ឡាប ពីង អំប៊ូត កាម៉ាក ណោះ ដេល។

៣៤ កេះណោះ អើ ងើយ ហៃ ពីង ប្លែង តាំងហើម តីស កេះណោះ កាប ផា «អិបផាថា!» (ទីណើ ផា «ហត់ បើក ពី»)។

៣៥ ផាឌី តោរ កាម៉ាក ណោះ កា សាំយ៉ាង កាតាំង អំប៊ូត អើ កា ឡាប៉ាត់ អូ កាប សាឡុះ ខាក់។

៣៦ យីស៊ូ រះ កា អន់ខៃ កាខាក់ អូ អន់ អន់ខៃ រះ សារ ណោះ អន់ ពូ អូ អុះ។ ហើង អើ អន់តត់ អូ អន់ រះ ហើង ណោះ ហង ពូ រះ ហើង ខាក់។

៣៧ ពូ ទីឌូ ញម ខាក់ ពូ កាប ផា «គ្រឹប សារ អើ ប្រគី ដាក់ ទិណោះ យីះ ប៉ាណូស ក្លឹក កា អើ ប្រគី អន់ កាតាំង យីះ ប៉ាណូស កាំឡូ កា អើ ប្រគី អន់ អូ កាប ដេល»។

៨

សារ យីស៊ូ អន់ ណុំ ប៉ាង កា កាំឡាង អៀង ម៉ៅញ ទង ណារ៉ូ

១ ផះ ណោះ ទី កាំឡាង អៀង ណារ៉ូ ពីះ ប៉ាតុំ គូប សោប។ ញន កា កាំឡាង អូ ទី សាណា សា យីស៊ូ កា អើ មូត សីះ ពីះ ចារ អើ លូ កាប ផា

២ «អាញ តាប៉ាប តាប៉ុន កា កាំឡាង អា ខាក់ អន់ខៃ ចាក ពូយ អាញ ប៊ែង ដាវ កេះ កិញអៀ អូ ទី សាណា សា កេះ។

៣ ផា អាញ អន់ អន់ខៃ សីត វ៉ាច ដោះ អ្យក អន់ខៃ អូ ត្រុះ ប៉ក់ រទ្រង ខង មូត បក់ អន់ដា ពីះ ឡើង ចារ ចាំងហាយុត»។

៤ មូត សីះ តើល ផា «ស្រី តីស អា ឡាង៉ាន់ ខាក់ សាណា ឡើង ចំ ចឹង ណាំង អន់ កា អន់ខៃ សា ផឹត?»

៥ យីស៊ូ អំបញ្ច «អន់ដីស ទី ណុំ ប៉ាង ញ៉ាង កាតុ?» អន់ខៃ តើល ផា «តាំប៉ើះ កាតុ»។

៦ យីស៊ូ ប្រើ កាំឡាង អង់អៃ ពីង តេះ កេះណោះ អើ អ្យក់ ណុំ ប៉ាង តាំប៉ើះ ណោះ ប៉ានេ ប្រ្លះ បិកកាតយី។ កេះណោះ អើ គុ ណុំ ប៉ាង ណោះ អន់ កា មូត សីះ ប្រើ អន់ខៃ ជែក អន់ កា កាំឡាង។

៧ អន់ខៃ កា ទី កា វ៉ាហ៊ីញ អន់ដា ដេល។ យីស៊ូ ប៉ានេ ប្រ្លះ បិកកាតយី លូ ប្រើ មូត សីះ អ្យក់ កា ណោះ ជែក អន់ កា កាំឡាង ដេល។

៨ កាំឡាង សា ផឹត ទីឌូ។ កេះណោះ មូត សីះ ទូញ វ៉ាន់ដាប សល់ តែល ពូ សា ទី តាំប៉ើះ ពុង ណារ៉ូ។

៩ កាំឡាង ទិណោះ ទី ៤០០០ ដូរ។ កេះណោះ យីស៊ូ ប្រើ កាំឡាង សីត ប៉ាត់ ហី អន់ខៃ ទៅ។

១០ អើ កា ជីវ ជិះ ទូក លូ មូត សីះ ចាក យួង ឡា ប៉ាត់ តេះ ដាល់ម៉ានុថា។

១១ កេះណោះ មូត ផាវ៉ាស៊ី ពីះ កាកាប ប៉ាតែក លូ យីស៊ូ។ អន់ខៃ ប្រើ យីស៊ូ តាំបាង សារ អំវាញ អីញ ឡើង ប្រ្លះ ភ្លៀ សាត់ អើ។

១២ យីស៊ូ តាំងហើម តីស កេះណោះ កាប ផា «ញ៉ា ត្រុត់ ប៉ាណូស វ៉ាងហារ អា បិច ដឹង កា ប៉ប សារ អំវាញ អីញ? អាញ រះ កា អន់ដីស តាទីច ផា អន់ដីស ចឹង អូ ប៉ប សារ អំវាញ អីញ ញ៉ា អុះ»។

- ១៣ កេះណោះ យីស៊ូ ចាក អ្នក អន់ខែ ជីវ ជិះ ទូក រ៉ុល សីត បែង ហាង តោ ណារ។
- ១៤ ម្ចាស់ សីះ ពិល អ្នក ឡាំ ណាំ បាំង។ កាណុង ទូក អន់ខែ ទី ណាំ បាំង ដឹង ម៉ោញ កាតុ ឡាក់។
- ១៥ យីស៊ូ រះ អន់តត់ កា អន់ខែ ជា «ឡាវាំង ឡាកោ អន់ដីស ឡឹង ពុះ * ម្ចាស់ ផាវ៉ាស៊ី លូ ពុះ សា ដាច់ ហេរត អន់ កាខាក់»។
- ១៦ ម្ចាស់ សីះ កាកាប គូប អន់ខែ ឡឹង សារ អូ ទី ណាំ បាំង។
- ១៧ យីស៊ូ ហ្លួង ឡឹង សារ ម្ចាស់ សីះ កាប ណោះ ហង អែ ជា «ញ៉ា ត្រត់ អន់ដីស យីត កា សារ អូ ទី ណាំ បាំង នីអៀ? ញ៉ា អន់ដីស បើ ប៉ប លើ បើ តាន់ ហ្លួង ប? ញ៉ា ក្រ ហ្លួង តាឡាម អន់ដីស អា?
- ១៨ អន់ដីស ទី ម៉ាត់ ហះកា ហៃ អូ ប៉ប? អន់ដីស ទី តោរ ហះកា អូ កាតាំង? អន់ដីស អូ កា ចាំង ប
- ១៩ សារ អាញ គុ ណាំ បាំង ប៉ាតាម កាតុ អន់ កា កាំឡាំង ៥០០០ ដូរ ពៃ អន់ដីស ប៉ាតុ ណាំ បាំង តែល កាំឡាំង សា ទី ញ៉ាង កាអ៊ី?» អន់ខែ តើល ជា «១២ កាអ៊ី»។
- ២០ «នីចម ផះ អាញ គុ ណាំ បាំង តាំបើះ កាតុ អន់ កា កាំឡាំង ៤០០០ ដូរ ពៃ អន់ដីស ទូញ រ៉ាន់ ដាប សល់ តែល ពូ សា ទី ញ៉ាង ពុង?» អន់ខែ តើល ជា «តាំបើះ ពុង»។
- ២១ យីស៊ូ កាប កា អន់ខែ ជា «អន់ដីស បើ អូ បើ ហ្លួង ប?»។

សារ យីស៊ូ តាត់ អន់ដាត់ ប៉ាណូស ម៉ាម៉ាំង ម៉ាត់

- ២២ យីស៊ូ លូ សីះ ចាក ឡាំ ប៉ាត់ តេះ បេតសេដា ផះ ណោះ ទី ពូ អ្នក ពីះ កាម៉ាក ម៉ាម៉ាំង ម៉ាត់ ម៉ោញ ដូរ ឡោម ប្រើ យីស៊ូ សាប៉ាត់ អែ។
- ២៣ យីស៊ូ ទុង តី បក់ ម៉ាម៉ាំង ម៉ាត់ ណោះ ឡាច តែង ឡាំប៉ាត ស្រុក។ កេះណោះ អែ កាសុះ ទៀក ពីរ ឡាប ពីង ម៉ាត់ បក់ ម៉ាម៉ាំង ណោះ លូ សាប៉ាត់ តី ពីង អែ។ យីស៊ូ អំបញ្ច «ញ៉ា អន់ដា អីស ប៉ប?»
- ២៤ បក់ ម៉ាម៉ាំង ម៉ាត់ ណោះ រ៉ាល ម៉ាត់ រះ ជា «អាញ ប៉ប ប៉ាណូស ចាក សីត ឡាំ ហះកា ឡាក់ កា តើម អ៊ឹង»។
- ២៥ យីស៊ូ សាប៉ាត់ ពីង ម៉ាត់ បក់ ម៉ាម៉ាំង ណោះ ម៉ោញ ទង ណារ។ ផាឌី ម៉ាត់ អែ កា ដាត់ ហៃ ប៉ប កាណាត់ ញ៉ាៗ សាឡុះ ខាក់ ហង។
- ២៦ យីស៊ូ ប្រើ អែ សីត ប៉ាត់ បើក ទីប រះ អន់តត់ កា អែ ជា «ដៃ ចាក ម៉ុត កាណុង ស្រុក ដៃ ហោត!»។

សារ យីស៊ូ បាំងហៀន សីះ អែ ឡឹង សារ អែ ចឹង តោ

- ២៧ យីស៊ូ លូ ម្ចាស់ សីះ ចាក ឡាំ ប៉ាត់ ស្រុក តេះ ឡាក់ អែ ក្យាម មៀង កេសារៀ ភីលីប។ ផះ អន់ ខែ ចាក រទ្រង យីស៊ូ អំបញ្ច លូ សីះ អែ ជា «កាំឡាំង ទីខុ ពូ ផា អាញ អា យី ប៉ាណូស នីចម?»
- ២៨ អន់ខែ តើល «បក់ អន់ដា ផា រតី យូហាន ឡាក់ បាំងហុំ ពូ អន់ដា ណារ ផា រតី អេលីយ៉ា ហះ កា ទី បក់ អន់ដា ណារ ផា រតីយ ប្រ្រះ ម៉ោញ ឡាក់ កា រតីយ ប្រ្រះ អន់ទៀតៗ ដេល»។
- ២៩ យីស៊ូ អំបញ្ច លូ អន់ខែ ជា «កាប៉ាច់ អន់ដីស អន់ដីស ផា អាញ អា ប៉ាណូស នីចម?» ពេ ត្រុះ តើល ជា «អីស អា បក់ ប្រ្រះ រឿស អន់ ប្រគី សាដាច់ †»។
- ៣០ យីស៊ូ អន់តត់ កា អន់ខែ អូ អន់ រះ កា ពូ អុះ។
- ៣១ គីត ឡឹង ដាវ ណោះ យីស៊ូ រះ កា ម្ចាស់ សីះ ផា «ប៉ាណូស អាញ ត្រត់ ប៉ាណាប អៀង នៃវ។ ម្ចាស់ ក្រាត់ រ៉ាំងហៃ មៀង ម្ចាស់ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រះ លូ ណែយូ បាំងហៀន ចាប៉ាច់ ចឹង អូ

* ៨:១៥ ៨:១៥ ពុះ អា សារ៉ាច់ ប្រគី ណាំ បាំង។ យីស៊ូ កាប ប៉ាន់ដីប ឡឹង សារ អន់ខែ បាំងហៀន។ † ៨:២៩ ៨:២៩ បក់ ប្រ្រះ រឿស អន់ ប្រគី សាដាច់ ពៀក គុល «គ្រិះ»។

ណិសកា អាញ អន់ខែ ចឹង ប៉ាន់តោ អាញ ហះកា ប៉ែង ដាវ អន់តីត ឡឹង ណោះ អាញ ចឹង រឹស សីត ណាវ»។

៣២ យីស៊ូ រ៉ះ ឡាក់ ខាក់ ឡឹង សារ អា។ ពេត្រុះ ទុង ឡាច់ យីស៊ូ កេះណោះ កាប កា អើ ជា «ញ៉ា ត្រត់ អីស កាប នីអៀ»។

៣៣ យីស៊ូ កាលែង ហៃ កាំឡាំង សីះ អន់ទៀតៗ កេះណោះ អើ កាប កា ពេត្រុះ ជា «ចាក ឡាច់ ប៉ាក់តោ សាតាំង! ខង អីស អូទី ពុត ឡាក់ កា ប្រ្រះ អុះ ទី ដឹង ពុត ប៉ាណូស ដោះ»។

៣៤ កេះណោះ យីស៊ូ អើ កាំឡាំង លូ មូត សីះ ពីះ កេះណោះ អើ រ៉ះ ជា «បក់ ញើ បិច ចាក ពូយ លូ សៀ អាញ ដៃ យីត កា ឡាកោ ទៅ ត្រត់ សាឡាក់ ឡាកោ គយ អ៊ឹង គឹង ពូយ អាញ។

៣៥ បក់ ចំ បិច អ៊ែ រឹស បក់ ណោះ ចឹង តោ ហះកា បក់ ចំ តោ ញុន អាញ លូ ញុន សារ ដាក់ ឡឹង ប្រ្រះ បក់ ណោះ ចឹង អ៊ែ រឹស។

៣៦ ជា ប៉ាណូស ទី គ្រឹប កាណាគី ពីង អង់កក់ តេះ អា ហះកា អើ តោ ទី ខា ដេល ប?

៣៧ ប៉ាណូស ចឹង អ្យក់ កាណាគី ញ៉ា តូរី តាត់ អង់រឹស ឡាកោ អើ ទី?

៣៨ ដៃ តាយូស កា មូត អូ រ៉ាប់ អូ សៀ ប្រ្រះ លូ មូត ទី សារ យច ញុន កា ប៉ាណូស អាញ លូ ប៉ានី រអាញ កាប។ ជា បក់ ញើ តាយូស ប៉ាណូស អាញ ចឹង អូ អន់ហ្គាល់ បក់ ណោះ ដេល ប៉ាក់ ដាវ អាញ ដីរ លូ មូត បិយ ប្រ្រះ ឡាក់ ដាក់ ត្រង់ ទីប អំរាញ អីញ ម៉ះ ពី អាញ»។

៩

១ កេះណោះ យីស៊ូ កាប លូ អន់ខែ ជា «អាញ រ៉ះ កា អន់ដីស តាទីច ជា ទី កាំឡាំង បក់ អន់ដា ឡាក់ អ៊ែ ហះ អា ចឹង អូ តានី តោ អុះ អន់ខែ ចឹង ប៉ប សារ ប្រ្រះ រាំងហៃ រាំងខ្យា ញុន អំរាញ អីញ អើ»។

សារ យីស៊ូ ម៉ាច់ ឡាកោ

២ ត្រោ ដាវ អន់តីត ឡឹង ណោះ យីស៊ូ ជៀក ពេត្រុះ យ៉ាកុប លូ យូហាន ឡា ពូយ អើ ហារ ពីង ប៉ានីម ចាំងហីត ឡាក់ ចារ អូ ទី ប៉ាណូស អុះ ទី ដឹង អន់ខែ ណោះ ហង។ ផះ ណោះ ប្រ្រះ ប្រឹត អន់ ត្រង់ ទៀយ យីស៊ូ តាង ឡឹង អន់ទ្រូល ហះ ម៉ាត់ អន់ខែ។

៣ ខោ អារ អើ បាក ក្លាត់ កាខាក់ អូ ទី បក់ ញើ ពីង អង់កក់ តេះ អា អូ ប្រឹត ក្លាត់ នីណោះ អុះ។

៤ ផះ ណោះ មូត សីះ ប៉ប រ៉ាគីយ ប្រ្រះ ផះ ម៉ោហ ពៃ យី រតី អេលីយ៉ា លូ រតី ម៉ូសេ ផះ អ៊ែ កាកាប លូ យីស៊ូ។

៥ ពេត្រុះ កាប លូ យីស៊ូ ជា «ណោយូ ញីន អ៊ែ ហះ អា ដាក់ ខាក់ ញីន ចឹង ប្រឹត រ៉ាណោះ ប៉ែង អន់ កា អីស ម៉ោញ អន់ កា រតី ម៉ូសេ ម៉ោញ លូ អន់ កា រតី អេលីយ៉ា ម៉ោញ»។

៦ ពេត្រុះ កាប នីណោះ ញុន អើ អូ ហ្លង់ ជា ចឹង កាប នីចម អុះ ខង អន់ខែ កាខវ ណូស អ្យកត ខាក់។

៧ ជាឌី ទី កាម៉ល់ ពីះ កាត្រោប អន់ខែ ទិខូ។ អន់ខែ កាតាំង ប៉ានីរ កាប ឡឹង កាម៉ល់ ណោះ ជា «អា ហង គន អាញ បិច ចៃ កាខាក់ អ្យកី សាំយ៉ាំង អើ ពី»។

៨ សាណោត ណោះ មូត សីះ កាលែង ហៃ ជុំ ឡាកោ អន់ខែ អូ ទី ប៉ប ញើ អុះ ទី ដឹង យីស៊ូ អ៊ែ លូ អន់ខែ។

៩ ផះ អន់ខែ ចាក ដីរ ឡឹង ប៉ានីម យីស៊ូ អន់តត់ រ៉ះ កា មូត សីះ អើ ប៉ែង ដូវ ណោះ ជា «ដៃ រ៉ះ សារ ឡាក់ កា អន់ដីស ទី ប៉ប ពៃ កូម រ៉ះ ប៉ាក់ ប៉ាណូស អាញ រឹស សីត ទៀ»។

១០ ម្ចាស់ ស៊ី រ៉ាប់ យីស៊ូ អន់តត់ រ៉ះ កា អន់ខែ ហះកា អន់ខែ អូ ហ្លង់ ឡឺង សារ កាប ជា រឺស សីត។ អន់ខែ អំបញ្ច លូ គូប អន់ខែ ជា «រឺស សីត នីតម៍?»។

១១ កេះណោះ អន់ខែ អំបញ្ច លូ យីស៊ូ ជា «ញ៉ា ត្រត់ ម្ចាស់ ណែយូ បាំងហៀន ចាបាប់ អន់ខែ ខុ រ៉ះ ជា រតី អេលីយ៉ា ត្រត់ ពីរ អន់ទ្រួល ឡឺង សាដាច់ បក់ ប្រ្រៈ រឺស?»។

១២ យីស៊ូ តើល ម្ចាស់ ស៊ី ជា «ត្រត់ ហង រតី អេលីយ៉ា ត្រត់ ពីរ អន់ទ្រួល តាទីច ភៀ ទ្រៀម គ្រឹប ងារ អន់ ដាក់ តែល ទៅ ណារ៉ូ*។ ហះកា កាណុង ដាច់ ប៉ានី ប្រ្រៈ ទី ច្រាត់ រ៉ះ ជា ប៉ាណូស អាញ ត្រត់ ប៉ាណាប ខាក់ ទីប ពូ អូ ណីស កា អាញ ខាក់ ដេល។

១៣ អាញ រ៉ះ កា អន់ដីស អន់ ហ្លង់ ជា រតី អេលីយ៉ា ពីរ កេះ ពូ ប្រតី បាប អែ តាម តាំលីង ពុត ពូ ខាក់ ត្រត់ ឡាក់ កា ពូ ទី ច្រាត់ រ៉ះ ឡឺង សារ អែ ពែ តាទីច ហង»។

សារ យីស៊ូ ទ្រុះ ឡាច់ ប្រ្រៈ ប៊ីត ឡឺង សាស្វា ម៉ោញ ដូរ

១៤ យីស៊ូ លូ ស៊ី អែ ប៉ែង ដូរ ចាក ឡាក់ ប៉ាត់ ចារ ស៊ី អន់ទៀតៗ ណារ៉ូ ណោះ អែ ប៉ែ កាំឡាំង អៀង រ៉ាង រ៉ាង អែ ជុំ ម្ចាស់ ស៊ី អែ។ ទី ម្ចាស់ ណែយូ បាំងហៀន ចាបាប់ ផះ អែ កាប ប៉ាតែក លូ អន់ ខែ ដេល។

១៥ ផះ កាំឡាំង ប៉ែ យីស៊ូ ណោះ អន់ខែ ញម ខាក់ ទីខុ អន់ខែ កា សាតាក់ ឡាក់ ហាប់ សាំប្រ្រៈ អែ ឡុត។

១៦ យីស៊ូ អំបញ្ច អន់ខែ ជា «សារ ញ៉ា អន់ដីស ប៉ាតែក លូ ពូ?»។

១៧ ទី កាម៉ាក់ ម៉ោញ ដូរ រ៉ះ ជា «ណែយូ! អាញ អ្យក់ គន កាម៉ាក់ អាញ ឡាក់ ប៉ាត់ អីស។ ប្រ្រៈ ប៊ីត មុត ពីង អែ ប្រតី អន់ អែ កាំឡូ អូ អូ កាប។

១៨ យីស៊ូ ប៉ាត់ ចំ កាតាម រ៉ាប់ ប្រ្រៈ ប៊ីត មុត អែ តាត់ អំបក់ គន អាញ អន់ សាស្វាល់ ឡាឡាក់ ពីង តេះ ឡាច់ កាំពុះ ទៀក ពីរ លូ រ៉ាងតែត សាណាញ ក្លាង ឡាកោ។ អាញ អ្យក់ ពីរ អែ ប៉ាត់ អា ប្រ្រៈ ស៊ី អីស ទ្រុះ ឡាច់ ប្រ្រៈ ប៊ីត ណោះ ហះកា អន់ខែ ទ្រុះ ឡាច់ អូ ដាម អុះ»។

១៩ យីស៊ូ កាប កា អន់ខែ ជា «អី ម្ចាស់ កាង កល់ អូ ចែ សៀ! ត្រត់ អន់ អាញ អែ ទុញ ប៉ែ ចំ ណា រុល អន់ដីស អា? អ្យក់ សាស្វា ណោះ ឡាក់ ប៉ាត់ អាញ អា»។

២០ ពូ កា អ្យក់ សាស្វា ណោះ ឡាក់ ប៉ាត់ ចារ យីស៊ូ។ សាត់ ប្រ្រៈ ប៊ីត ប៉ែ យីស៊ូ អែ កា តាត់ អំ ប៉ក់ សាស្វា ណោះ អន់ សាស្វាល់ ឡាឡាក់ ពីង តេះ ឡាច់ កាំពុះ ទៀក ពីរ។

២១ យីស៊ូ អំបញ្ច លូ ពី សាស្វា ណោះ ជា «ទុញ កេះ ប អែ កើត នីអៀ?» ពី សាស្វា ណោះ តើល ជា «ឡឺង អែ អែ ចំ ពែ កេះ។

២២ លើយៗ កេះ អែ តាត់ អំបក់ គន អាញ ពីង ទៀក ពីង អុញ ភៀ ប៉ិច ប៉ាន់តោ អែ។ ជា អីស អុ តាត់ អន់ដាក់ ប៉ែ អីស តាបាប តង់ ញីន ណើ»។

២៣ យីស៊ូ តើល ជា «ញ៉ា ត្រត់ អីស កាប "ជា អីស អូ" នីណោះ? ប្រ្រៈ ប៊ីត កាតយ៍ អូ ប្រតី គ្រឹប សារ កា ប៉ាណូស បក់ សៀ អែ»។

២៤ ពី សាស្វា ណោះ កា តើល កាប តុត ពុត ជា «អាញ សៀ ហង! ហះកា ប៉ែ អីស តង់ អន់ អាញ សៀ កាខាក់ ណារ៉ូ»។

២៥ ផះ ណោះ យីស៊ូ ប៉ែ កាំឡាំង ឡាក់ ហែ គ្រុកៗ អែ កាប អីក កា ប្រ្រៈ ប៊ីត ជា «ប្រ្រៈ ប៊ីត កាំ ឡុ ក្លឹក អាញ ប្រ្រៈ អីស ចាក ឡាច់ ឡឺង សាស្វា អា ពិ ដៃ រឺល សីត ណារ៉ូ ដៃ»។

* ៩:១២ ៩:១២ ប៉ែ ហែ ម៉ាឡាក់ ៤:៥-៦។

២៦ ជាឌី ប្រើ៖ ប្រឹក ប្រឹក អន់ សាស្តា ណោះ អង់ហ្សាំង ផ្អែក លូ ប៉ក់ វ៉ាវែត ខាក់ កេះណោះ ចាក ឡាច់ កា អើវី។ សាស្តា ណោះ តែប វ៉ាន់តង់ ឡាក់ កា តៅ កេះ។ កាំឡាំង អៀង កាប ជា «អើ តៅ កេះ»។

២៧ កាប៉ាច់ យីស៊ី រ៉ុប តី សាស្តា ណោះ លើក តាត់ អង់អ្សវ សាស្តា ណោះ កា អ្សវ អន់តាវ។

២៨ អន់តីត ឡឹង ណោះ យីស៊ី ចាក ម៉ុត កាណុង ហី ម្នុត សីះ អំបញ្ច អើ អូ អន់ ពូ កាតាំង ជា «ញ៉ា ត្រុក់ ញីន ទ្រុះ ឡាច់ ប្រើ៖ ប្រឹក ណោះ អូ ឡាច់?»

២៩ យីស៊ី តើល រ៉ះ កា អន់ខៃ ជា «ទ្រុះ ឡាច់ ប្រើ៖ ប្រឹក នៃវ អា ទី ដឹង ម៉ន់ ប៉រ ហះ ប្រើ៖ បិកកា តយី ហង់»។

សារ យីស៊ី ប៉ាងហៀន សីះ អើ

៣០ យីស៊ី លូ សីះ អើ ចាក ឡាច់ ឡឹង ណោះ តាត់ ទ្រង ខេត កាលីឡេ។ អើ អូ បិច អន់ ញី អូ ចារ អន់ខៃ អៃ អុះ

៣១ ខង អើ អៃ ប៉ាងហៀន សីះ អើ។ អើ រ៉ះ កា អន់ខៃ ជា «ប៉ាណូស អាញ ពូ ចឹង រ៉ុប ជីន អន់ កា ពូ ប្រឹក បាប។ ពូ ចឹង ប៉ាន់តៅ អាញ ហះកា ប៉ែង ដាវ ឡឹង ណោះ អាញ ចឹង រីស សីត ណាវ»។

៣២ ហះកា ម្នុត សីះ អូ ហ្លង់ ឡឹង សារ អើ រ៉ះ ណោះ អុះ លូ អូ ខីន អំបញ្ច អើ ដេល។

៣៣ យីស៊ី លូ សីះ អើ ចាក ទីល មៀង កាជានីម ណាវ។ ផះ អន់ខៃ អៃ កាណុង ហី យីស៊ី អំ បញ្ច លូ សីះ អើ ជា «សារ ញ៉ា អន់ដីស កាប រទ្រង អំពៅ?»

៣៤ ម្នុត សីះ អៃ វ៉ាដាប់ ខង ផះ អន់ខៃ ចាក រទ្រង ពៅ អន់ខៃ កាប ប៉ាតែក គូប ជា ញី ប្រឹក តីស ឡឹង ពូ។

៣៥ យីស៊ី អង់អៃ កេះណោះ អើ អើ កាំឡាំង សីះ ១២ ដូវ ពីះ តុំ។ អើ កាប ជា «ញី បិច ប្រឹក តីស បក់ ណោះ ត្រុក់ ប្រឹក ចិ ពុត ចិត យរ ឡឹង ពូ»។

៣៦ កេះណោះ យីស៊ី អ្សក់ សាស្តា ម៉ៅញ ដូវ អន់ អន់តាវ ហះ អន់តីត កាំឡាំង សីះ កេះណោះ អើ អ្សក់ ពៅ អន់ អៃ ពីង ពូ កាប លូ សីះ អើ ជា

៣៧ «បក់ ញី រង សាស្តា ឡាក់ កា សាស្តា អា ញន អាញ ណោះ ឡាក់ កា អើ ហាប់ អាញ ដេល បក់ ញី ហាប់ អាញ អូ ត្រុក់ ហាប់ ដឹង អាញ អុះ យី ហាប់ ប្រើ៖ បិកកាតយី ឡាក់ ប្រើ អាញ ពីះ ប៉ាក់ អា ដេល»។

៣៨ យូហាន រ៉ះ កា យីស៊ី ជា «ណាយូ ញីន ប៉ប ប៉ាណូស ម៉ៅញ ដូវ ទ្រុះ ឡាច់ ប្រើ៖ ប្រឹក រ៉ះ សិច អីស។ ញីន ទីប អូ អន់ អើ ប្រឹក នីណោះ ខង អើ អូ ចាក លូ ពិន»។

៣៩ យីស៊ី តើល ជា «ដៃ ទីប អើ អូ ទី បក់ ញី អូ ប្រឹក សារ អំវាញ រ៉ះ សិច អាញ កេះណោះ កាប អីក កា អាញ អុះ។

៤០ បក់ ញី អូ ណាំង សារ លូ ពិន បក់ ណោះ កា កាំឡាំង ពិន ដេល ហង់។

៤១ អាញ រ៉ះ តាទីច ជា បក់ ចំ ប្រឹក ដាក់ កា អន់ដីស យី៖ អើ អន់ ទៀក កា អន់ដីស ដឹង ម៉ៅញ ចក កាតាម ញន អន់ដីស សីះ អាញ បក់ ណោះ ចឹង ទី សារ ដាក់ ហង់។

៤២ «អើ ចឹង ប៉ាណាប ខាក់ បក់ ចំ ប៉ាណាំ កាំឡាំង បក់ សៀ អាញ ចាក ទ្រង យច យី៖ ប៉ាណូ ស សៀ ណោះ ចិ ឡឹង ពូ កាតាម។ ជា ពូ អ្សក់ បក់ ប៉ាណាំ យច ណោះ កត់ អន់ទល អំហ្គោ តីស ពីង អង់កូ អើ កេះណោះ ប៉ាឡិ អ្នាត កាណុង ទៀក សាឡីត សាឡាយ ណោះ ដាក់ លីន ឡឹង អន់ អើ ប្រឹក យច។

៤៣-៤៤ ផា តី ណាំផា ប្រឹគី យថ ហត់ កាសិត អ្នាត តី ណោះ។ អ្យក់ កា ទី ម៉ុត អ្នែ រីស អន់ខូ លូ ប្រ្លឹះ យ្លឹះ ទី តី ដឹង ម៉ោញ ណោះ អ៊ែ ដាក់ លីន ឡឹង ទី តី ទី ពៀរ ហះកា ឡាកោ ឡិ ពីង ចារ អុញ សា អូ អូ ប៉ាត់ ។

៤៥-៤៦ ផា ជុង ប៉ាណាំ ប្រឹគី យថ កាត្រែល អ្នាត ជុង ណោះ។ អ្យក់ កា ទី ម៉ុត អ្នែ រីស អន់ខូ លូ ប្រ្លឹះ យ្លឹះ ចាក ជុង ដឹង ម៉ោញ ណោះ អ៊ែ ដាក់ លីន ឡឹង ចាក ជុង ពៀរ ហះកា ឡិ ពីង ចារ អុញ ។

៤៧ ផា ម៉ាត់ ប៉ាណាំ ប្រឹគី យថ ខ្វិក ឡាច់ ម៉ាត់ ណោះ។ អ្យក់ កា ទី ប្រ្លឹះ បិកកាតយ័ រាំងហៃ រាំងខ្យា យ្លឹះ ម៉ាត់ ដឹង ម៉ោញ ណោះ អ៊ែ ដាក់ លីន ទី ម៉ាត់ ទី ពៀរ បែង ហះកា ឡិ ពីង ចារ អុញ ។

៤៨ ឡាក់ ចារ ទី ប្រាយ សា ពូ លើយ លូ អុញ សា អូ អូ ប៉ាត់ ។

៤៩ ប៉ាណូស ទីខូ ចឹង ប្រែ ញន សាត់ លូង លូ អុញ។
៥០ ប៉ោះ ឡាក់ កាណាត់ ទី ខា ហះកា ផា អ៊ែ អូ ប្រែ កេះ អន់ដីស ចឹង ប្រឹគី នីចម អន់ អ៊ែ កេះ ប្រែ ណារ៉ូ? អន់ ឡាកោ អន់ដីស ទី ខា ឡាក់ កា ប៉ោះ លូ អ្នែ រិក រែម រីត់ រែ លូ គូប សោប លើយ ពិ»។

១០

សារ យីស៊ូ បាំងហៀន ដៃ អន់ ក្លោ អ្នាត កាម៉ាញ

១ កេះណោះ យីស៊ូ ចាក ឡាច់ ឡឹង ណោះ ឡាក់ ប៉ាត់ ខេត យូដា លូ យួង ទៀក ទ្រូង យដាន់ ឡាក់ ប៉ាត់ ហាង តោ។ ណោះ ទី កាំឡាំង អៀង ពីះ ប៉ាត់ ចារ អ៊ែ ណារ៉ូ។ អ៊ែ កា បាំងហៀន ពូ ឡាក់ កា អង់ហៀង ដេល។

២ ណោះ ទី មូត ផា រ៉ាស៊ី ឡាក់ អំប៉ញ សាត់ លូង ភៀ បិច ណាំង សារ លូ អ៊ែ។ អន់ខែ អំប៉ញ ផា «ទី ប ចាបាប់ ក្លោ អ្នាត កាម៉ាញ?»

៣ យីស៊ូ តើល អន់ខែ ផា «នីចម រីត់ ម៉ូសេ ទី រ៉ះ កា អន់ដីស?»

៤ អន់ខែ តើល ផា «រីត់ ម៉ូសេ អន់ ដេល ក្លោ អ្នាត កាម៉ាញ អ្យក់ កា ទី ច្រាត់ សត់ត្រា អ្នាត កា ម៉ាញ»។

៥ យីស៊ូ កាប ផា «រីត់ ម៉ូសេ ច្រាត់ រ៉ះ អន់ កា អន់ដីស នីណោះ? ញន កា អន់ដីស ប៉ាណូស កាដី កល់ តាឡាមី។ *

៦ ហះកា ផះ ប៉ាន់ដា ប្រ្លឹះ បាំងកើត តេះ ប្លែង ពៃ អ៊ែ បាំងកើត ប៉ាណូស កាម៉ាត់ ប៉ាណូស អង់ កាន់។

៧ "ញន ខ អា ហង បះ កាម៉ាត់ ឡាច់ ឡឹង មើត ពី ឡាក់ អ្នែ អន់ខូ លូ កាម៉ាញ ទីប រីន កា គូប សោប។

៨ ប៉ាត់ ទី គូប សោប កេះ អន់ខែ ពៀរ ដូរ ពៀប ឡាក់ កា ឡាកោ បាំងខ្មែ ដឹង ម៉ោញ"។ អន់ ខែ អូ ត្រត់ ប៉ាណូស ពៀរ ដូរ ហង យី អន់ខែ ពៀរ ដូរ ណោះ ឡាក់ កា ឡាកោ ដឹង ម៉ោញ កេះ។

៩ ទីល នីណោះ? ដៃ អន់ បក់ ពៀ ប៉ាកុលះ ប៉ាកុលាយ ហង ខង ប្រ្លឹះ អន់ អន់ខែ ទី ពៀរ អ្នែ អន់ ខូ លូ គូប កេះ»។

១០ សីត ទីល ប៉ាត់ ហី មូត សីះ អ៊ែ អំប៉ញ ណារ៉ូ ឡឹង សារ អ៊ែ កាប ពៃ។

† ៩:៤៣-៤៤ ៩:៤៣-៤៤ ហ្វា ពូ ច្រាត់ លូ តី ម៉ោញ ចំលូន ផែម ប៉ានីរ ផាះ ឡាក់ ចារ ទី ប្រាយ សា ពូ លើយ លូ អុញ សា អូ អូ ប៉ាត់ ។ ‡ ៩:៤៥-៤៦ ៩:៤៥-៤៦ ហ្វា ពូ ច្រាត់ លូ តី ម៉ោញ ចំលូន ផែម ប៉ានីរ ផាះ ឡាក់ ចារ ទី ប្រាយ សា ពូ លើយ លូ អុញ សា អូ អូ ប៉ាត់ ។ * ១០:៥ ១០:៥ តាម ចាបាប់ ផា ក្លោ បិច អ្នាត កាម៉ាញ អ៊ែ ត្រត់ ច្រាត់ សត់ត្រា ភៀ អន់ ពូ អូ អន់តត់ ផា អ៊ែ អ្នាត តាទីច កេះ ណោះ ពូ ចឹង ខីន ទី អង់កាន់ ណោះ ណារ៉ូ។ † ១០:៨ ១០:៧-៨ សារ អា ឡាច់ ឡឹង កាណោត អង់កក់ តេះ (លោកុប្បត្តិ) ២:២៤។

១១ យីស៊ូ តើល រះ កា អន់ខែ ជា «ជា កាម៉ាកី បក់ ចំ អ្នក កាម៉ាញ កេះណោះ ទី កាម៉ាញ ណា រ៉ូ បក់ ប្រឹក្សា នីណោះ ឡាក់ កា អែរ វ៉ាលង កល់ កាម៉ាញ គុល អែរ ហង។

១២ ជានែរ អង់កាន់ ចំ អ្នក ក្លោ កេះណោះ ទី កាម៉ាកី អន់ទៀត ណារ៉ូ អង់កាន់ ណោះ កា វ៉ាលង កល់ ក្លោ គុល ដេល»។

សារមុត ទី ប្រ្រឹះ រ៉ាំងហៃ រ៉ាំងខ្យា

១៣ ឡែង ឡឺង ណោះ ទី ពូ អ្សក់ ពីះ មុត សាស្វា ឡាក់ ប៉ាក់ ចារ យីស៊ូ ភ្លើ អន់ អែរ ម៉ន់ សាប៉ាក់ អន់ខែ ហះកា មុត សីះ កាប កា ពូ។

១៤ យីស៊ូ ប៉ប ឺសីះ អែរ ប្រឹក្សា នីណោះ យច ពុត អែរ ហឹក ណោះ ហង អែរ ជា «ដៃ ទីប ហង សាស្វា បិច ឡាក់ ប៉ាក់ អាញ អន់ អន់ខែ ពីះ ពិ។ ទី ដឹង ប៉ាណូស ទី ពុត ឡាក់ កា សាស្វា អា ហង ទី ប្រ្រឹះ រ៉ាំងហៃ រ៉ាំងខ្យា។

១៥ អាញ ប៉រ រះ កា អន់ដីស តាទីច ជា បក់ ពៀ អូ ប្រឹក្សា ចិ ពុត ឡាក់ កា សាស្វា ភ្លើ អន់ ប្រ្រឹះ រ៉ាំងហៃ រ៉ាំងខ្យា បក់ ណោះ ចឹង អូ ទី ប្រ្រឹះ រ៉ាំងហៃ រ៉ាំងខ្យា អុះ»។

១៦ កេះណោះ យីស៊ូ គ្រូត មុត សាស្វា លូ សាប៉ាក់ ម៉ន់ អន់ សារ ដាក់ កា អន់ខែ។

១៧ ផះ យីស៊ូ ចាក ឡាច ឡឺង ណោះ ទី កាម៉ាកី ម៉ោញ ដូរ តាយ៉ិប ឡាក់ ជន តាកុល កាដាប សាំប្រ្រឹះ អែរ លូ កាប ជា «អី ណោយូ ឡាក់ ដាក់ ត្រង់! អាញ ត្រក់ ប្រឹក្សា នីចម ភ្លើ ទី អាញ អែរ រ៉ីស លើយ?»

១៨ យីស៊ូ តើល ជា «ញ៉ា អីស ជា "ណោយូ ដាក់ ត្រង់" ទី ដឹង ប្រ្រឹះ បិកកាតយ ហង ដាក់ ត្រង់។

១៩ អីស អូ កេះ ចាបាប់ ទី រះ ជា "ដៃ ប៉ាន់តៅ ប៉ាណូស ដៃ វ៉ាលង កល់ ដៃ អន់តុង ម៉ះ ពូ ដៃ កាប ពូង ប្រឹក្សា អន់ ពូ ត្រក់ ថុត ដៃ ប៉ាលុ ពូ ត្រក់ អ្សល កូតិ កា មើត ពី"»។

២០ កាម៉ាកី ណោះ តើល យីស៊ូ ជា «ណោយូ អាញ ប្រឹក្សា ពូយ ចាបាប់ ទី អា ឡឺង អាញ អែរ តា តាម ពៃ កេះ»។

២១ យីស៊ូ ហៃ អែរ លូ ទី ពុត បិច ចៃ កា អែរ។ ណោះ ហង យីស៊ូ កាប ជា «ទី សារ ម៉ោញ ណា រ៉ូ អីស បើ តានី ប្រឹក្សា ហត់ ចាក ឡាក់ ប្រូ វ៉ាស អំប៉ាស ម៉ះ អីស អន់ ទី កេះណោះ អ្សក់ លៀន ជែក អន់ កា មុត ថុក ញ៉ាក តាបាយ កាសត់។ ប្រឹក្សា នីណោះ អីស ចឹង ទី វ៉ាស អំប៉ាស អែរ ពីង ប្លែង។ កេះ ប្រូ វ៉ាស ជែក លៀន កា ពូ កេះ ឡាក់ ពូយ អាញ ពិ»។

២២ កាម៉ាកី ណោះ កាតាំង យីស៊ូ កាប នីណោះ អែរ ឡឺ ម៉ាត់ ច្រក់ លូ ចាក ឡាច ទីប អុក ពុត អែរ អូ ប្រឹក្សា ពូយ អុះ ខង អែរ ទី វ៉ាស អំប៉ាស អៀង កាខាក់។

២៣ យីស៊ូ ហៃ ជុំ រណោះ កេះណោះ កាប លូ មុត សីះ អែរ ជា «បក់ ប្រ្រឹះ ប៉ាតុរង ញ៉ាក ខាក់ មុត អន់ ទី ប្រ្រឹះ រ៉ាំងហៃ រ៉ាំងខ្យា»។

២៤ មុត សីះ ញាម ខាក់ អូ ហ្លង់ ឡាក់ ឡឺង សារ អែរ កាប ណោះ។ យីស៊ូ កាប លូ អន់ខែ ណារ៉ូ ជា «អី អង់គន! ញ៉ាក ខាក់ ពូ ចឹង មុត អន់ ទី ប្រ្រឹះ រ៉ាំងហៃ រ៉ាំងខ្យា ណោះ។

២៥ ជា ទុង កាប៉ូរ មុត ពូយ ត្រោម ប៉ាអច ជ្រុំ ណោះ ឡាម៉ក់ លីន ឡឺង បក់ ប្រ្រឹះ ប៉ាតុរង មុត អន់ ទី ប្រ្រឹះ រ៉ាំងហៃ រ៉ាំងខ្យា»។

២៦ កាំឡាក់ សីះ ហ៊ឹង ខាក់ អូ ហ្លង់ ឡឺង សារ អែរ កាប ណោះ រី។ ណោះ ហង អន់ខែ អំបញ្ច ជា «ទីល នីណោះ ពៀ ចឹង វ៉ាវ៉ាច ឡាកោ?»

‡ ១០:២៥ ១០:២៥ កាប៉ូរ ពៀត គុល «អុត»។ § ១០:២៦ ១០:២៦ សុនសាត អ៊ីស្រាអែល សាមីក កា បក់ ចំ ប្រ្រឹះ បិច ចៃ បក់ ណោះ ចឹង កេះ ប្រ្រឹះ ប៉ាត្រង់ ហង។

២៧ យីស៊ូ ហែ អន់ខែ កេះណោះ កាប ជា «សារ អា ប៉ាណូស ប្រឹក្ចី អូ អូ អុះ ហះកា ប្រឹក្ចី ប្រឹក្ចី អូ ខង ប្រឹក្ចី ទី អំរ៉ាញ អូ ប្រឹក្ចី គ្រឹប សារ»។

២៨ ពេត្រុះ ជា «អីស ប័ប កេះ ញីន អា អ្នក គ្រឹប កាណាគី ម៉ះ ញីន ភៀ ចាក ពូយ អីស»។

២៩ យីស៊ូ រះ កា អន់ខែ ជា «អាញ ប័រ រះ កា អន់ដីស តាទីច ជា បក់ ពៀ សាឡាត់ អ្នក ហី ក្រាន អុះ មី ពី មើត គន សោ លើ មីរ ស្រី ញន កា ចាក ពូយ អាញ លូ ញន កា សារ ដាក់ ឡឹង ប្រឹក្ចី:

៣០ បក់ ណោះ ចឹង ទី ខា។ កាណុង អង់កក់ តេះ អា អើ ចឹង ទី ហី វ៉ាយ៉ាង អុះ មី វ៉ាយ៉ាង ពី មើត វ៉ាយ៉ាង គន សោ វ៉ាយ៉ាង លើ មីរ ស្រី វ៉ាយ៉ាង ហះកា ទី ទីប ពូ អូ ណីស ដេល។ ដាវ តែង ម៉ាត់ ទៀ អើ ចឹង ទី អាញ អ្នក រឹស លើយ ហង។

៣១ ហះកា កិញ អៀ អា ទី កាំឡាំង បក់ អន់ទ្រួល អៀង ចឹង កេះ អន់តីត កាំឡាំង បក់ អន់តីត អៀង ដេល ចឹង កេះ អន់ទ្រួល ណារ៉ូ»។

សារ យ៉ាកុប លូ យូហាន ប័រ ឡឹង យីស៊ូ

៣២ ផះ អន់ខែ ចាក ឡា ប៉ាក់ មៀង យេរូសាឡឹម ណោះ យីស៊ូ ប៉ាណាំ ទ្រង អន់ខែ។ មូត សីះ ញម ខាក់ មូត ចាក ពូយ អន់ខែ កា អ្នក អ៊ីរ ៗ។ យីស៊ូ អើ ពីះ សីះ អើ ១២ ដូវ តុំ ម៉ោញ ទង ណារ៉ូ កេះណោះ អើ រះ សារ ឡាក់ ចឹង ត្រត់ កើត ពីះ ពីង អើ ជា

៣៣ «ហែ ពិន ផះ ចាក ឡា ប៉ាក់ មៀង យេរូសាឡឹម ឡាក់ ចារ ពូ ចឹង រុប ប៉ាណូស អាញ ជិន អន់ កា មូត មើត ក្រាក់ វ៉ាម៉ះ ប្រឹក្ចី លូ មូត ណោយ ប៉ាង ហៀន ចាបាប។ អន់ខែ ចឹង តាតសុន លូ ជិន អាញ អន់ កា មូត សុនសាត អន់ទៀត ប៉ាន់តោ។

៣៤ ពូ ចឹង ប៉ាឡែវ កា អាញ លូ កា សុះ ទៀក ពីរ ពីង អាញ ដេល។ ពូ ចឹង ពីត ប្រឹក្ចី បាប អាញ កេះណោះ ប៉ាន់តោ អ្នក អាញ។ ហះកា ប៉ែង ដាវ អន់តីត ឡឹង ណោះ អាញ ចឹង រឹស សីត ណារ៉ូ»។

៣៥ កេះណោះ យ៉ាកុប លូ យូហាន គន រត់ សេបេដេ អន់ខែ ឡា ប័រ ហះ យីស៊ូ ជា «ណោយូ! តង ហែ ញីន ណើ»។

៣៦ យីស៊ូ អំបញ្ច អន់ខែ ជា «អន់ដីស បិច អន់ អាញ ប្រឹក្ចី ញ៉ា ?»

៣៧ អន់ខែ រះ ជា «ប៉ាក់ អីស ប្រឹក្ចី សាដាច់ ឡាក់ ទី អំរ៉ាញ អីញ កេង ខាក់ ទៀ ប័រ ហះ អីស អន់ ញីន អ្នក អន់ខូ លូ អីស ណើ យី ម៉ោញ តែង សាម៉ា ម៉ោញ តែង សាំងអៀ អីស»។

៣៨ យីស៊ូ ជា កា អន់ខែ «អន់ដីស បើ ហ្លង់ ឡឹង សារ អន់ដីស ប័រ ណោះ អុះ។ អន់ដីស ខិន ប អ្នក សារ អាញ ចឹង ទី? អន់ដីស ខិន ប អ្នក កាឌី អាញ ចឹង សិង អា?»*

៣៩ អន់ខែ តើល ជា «ញីន ខិន ដេល»។ យីស៊ូ តើល អន់ខែ ជា «អន់ដីស ចឹង ទី សារ ឡាក់ អាញ ចឹង ទី អា ដេល លូ ចឹង សិង កាឌី ឡាក់ អាញ ចឹង ត្រត់ សិង អា តាទីច ដេល ហង †។

៤០ ហះកា សារ ម៉ោញ ប័រ អ្នក តែង សាម៉ា ម៉ោញ ប័រ តែង សាំងអៀ ណោះ អូ ត្រត់ អាញ អុះ ត្រត់ អន់ សារ ណោះ យី ប្រឹក្ចី បិកកាតយ័ ទៀម អន់ កេះ»។

៤១ ផះ មូត សីះ ១០ ដូវ អន់ខែ កាតាំង យ៉ាកុប លូ យូហាន ប័រ នីណោះ អន់ខែ បិច អីក ខាក់។

* ១០:៣៨ ១០:៣៨ អន់ដីស ខិន ប អ្នក សារ អាញ ចឹង ទី? អន់ដីស ខិន ប អ្នក កាឌី អាញ ចឹង សិង អា? ពៀត គុល «អន់ដីស ខិន ប អែត ចក អាញ ត្រត់ អែត អា? អន់ដីស ខិន ដេល ប ហុំ ទៀក អាញ ត្រត់ ហុំ អា?»។ † ១០:៣៩ ១០:៣៩ អន់ដីស ចឹង ទី សារ ឡាក់ អាញ ចឹង ទី អា ដេល លូ ចឹង សិង កាឌី ឡាក់ អាញ ចឹង ត្រត់ សិង អា តាទីច ដេល ហង ពៀត គុល «អន់ដីស ចឹង អែត ចក អាញ លូ អន់ដីស ចឹង ហុំ ទៀក ឡាក់ កា អាញ ដេល»។

៤២ យីស៊ូ អើ ពីរ ម្នាក់ សឹះ អើ កេះណោះ អើ ជា «អន់ដីស ទិដ្ឋ អ្នក កេះ សុនសាត អន់ទៀត ម្នាក់ ក្រាត់ រាំងហៃ អន់ខែ ជិះ ចត់ ប៉ាសុន ខាក់ លូ ម្នាក់ ប្រគំ ម៉ែត ក្រាត់ អន់ខែ កា យរ ពូ តាម ពុត ម៉ះ អន់ខែ ដេល។

៤៣ ហះកា អន់ដីស អា អូ ត្រត់ នីណោះ អុះ។ បក់ ពៀ បិច ប្រគំ តីស បក់ ណោះ ត្រត់ ប្រគំ ចិ ពុត ចិត យរ លូ កាំឡាំង។

៤៤ បក់ ពៀ បិច ប្រគំ ម៉ែត អន់ដីស បក់ ណោះ ត្រត់ កេះ ទុច អន់ដីស ទិដ្ឋ

៤៥ ខង ប៉ាណូស អាញ ពីរ អូ ត្រត់ ប្រើ ពូ ប្រគំ ង៉ារ អន់ កា អាញ អុះ យី អាញ ពីរ ប្រគំ ង៉ារ អន់ កា ពូ លូ អន់ ឡាកោ អាញ ភៀ តៅ ហាយ ឡាច ពូ អៀង ដូរ»។

សារ យីស៊ូ តាត់ អន់ដាក់ ប៉ាណូស ម៉ាម៉ាំង ម៉ាត់

៤៦ កេះណោះ យីស៊ូ លូ សឹះ ចាក ទីល មៀង យេវីខូ។ ផះ អន់ខែ ចាក ឡាច ឡឹង មៀង ណោះ ទី កាំឡាំង អៀង ចាក ពូយ អន់ខែ ត្រិតៗ ណោះ ទី កាម៉ាក់ ម៉ាម៉ាំង ម៉ាត់ ម៉ោញ ដូរ សិច បាទីមេ ឡាក់ គន វតី ទីមេ អង់អ្នែ ប៉រ កាណាតី ឡឹង ពូ ហះ ទ្រង។

៤៧ អើ កាតាំង ជា យីស៊ូ ឡឹង តេះ ណាសាវែត ចាក ទ្រង ណោះ អើ កា ឡុង អើ ជា «អី យីស៊ូ ផ្លង់ រ៉ាច់ សាដាច់ ដារីត ប៉រ អីស តាប៉ាប កា អាញ ណើ»។

៤៨ ទី កាំឡាំង អៀង ទីប អើ អូ អន់ កាប ហ៊ឹង ណោះ ហង អើ ឡុង ហ៊ឹង ម៉ៃ កាខាក់ ជា «អី យីស៊ូ ផ្លង់ រ៉ាច់ សាដាច់ ដារីត ប៉រ តាប៉ាប តាប៉ុន កា អាញ ណើ»។

៤៩ យីស៊ូ តាវ ឡុត កេះណោះ រះ កា ពូ ជា «អើ អើ ពីរ ប៉ាត់ អា»។ ពូ ជា កា បក់ ម៉ាម៉ាំង ម៉ាត់ ណោះ «ដៃ ហ្សឹក ហង អើ អើ អីស កេះ»។

៥០ អើ កា អ្នាត អារ ត្រីន ប៉ាន់តាន ចាក ឡា ប៉ាត់ ចារ យីស៊ូ។

៥១ យីស៊ូ អំបញ្ច អើ ជា «អីស បិច អន់ អាញ ប្រគំ ញ៉ា អន់ កា អីស?» បក់ ម៉ាម៉ាំង ម៉ាត់ ណោះ តើល ជា «អី ពី តាំងឡា ប៉រ តាត់ អន់ដាក់ ម៉ាត់ អាញ អន់ តាតារ ណើ»។

៥២ យីស៊ូ កាប លូ អើ ជា «ចាក ពិ! ម៉ាត់ អីស តាតារ កេះ ញុន កា អីស សៀ»។ ជាឌី ម៉ាត់ បក់ ម៉ាម៉ាំង ណោះ កា តាតារ ឡុត កេះណោះ អើ ចាក ពូយ យីស៊ូ ដេល។

១១

សារ យីស៊ូ ម៉ុត ពីង មៀង យេរូសាឡឹម

១ យីស៊ូ លូ ម្នាក់ សឹះ ចាក ក្យាម ទីល មៀង យេរូសាឡឹម កេះ។ ទីល ស្រុក បេតផាសេ លូ ស្រុក បេតថានី ក្យាម ប៉ានីម តើម អូលេវ យីស៊ូ ប្រើ សឹះ អើ ពៀរ ដូរ ចាក អន់ទ្រូល

២ លូ អន់តត់ កា អន់ខែ ជា «ហត់ អន់ដីស ចាក ឡា ប៉ាត់ ស្រុក ពូ តែង ម៉ាត់ តោ ទីល ប៉ាត់ ណោះ អន់ដីស ចឹង ប៉ប លៀ ប៉ាញ តាម ម៉ោញ កាតុ ពូ កត់ អ្នាត។ លៀ ណោះ បើ តាន់ ទី បក់ ពៀ ជិះ អុះ។ អ្សក់ រីស អ្សក់ ឡា ប៉ាត់ អា។

៣ ជា ពូ អំបញ្ច អន់ដីស "ញ៉ា ត្រត់ អន់ដីស រីស អ្សក់ លៀ អា?" អន់ដីស រះ ជា "ពី តាំងឡា ញីន តងកាន កេះណោះ អើ ចឹង ជីន ស្រីស ណារ"។

៤ ម្នាក់ សឹះ ពៀរ ដូរ ណោះ ចាក ឡា ប៉ប លៀ ប៉ាញ តាម ម៉ោញ ពូ កត់ ហះ អំបារ សានែង ទ្រង តែង ឡឹង ហី អន់ខែ កា ឡា រីស អ្សក់។

៥ ទី កាំឡាំង អន់ដាក់ អ្នែ រណោះ ប៉ប អន់ខែ រីស លៀ កា អំបញ្ច ជា «ញ៉ា ត្រត់ អន់ដីស រីស អ្សក់ លៀ អា?»

៦ ម្ចាស់ ស៊ី: កា រ៉ះ ពួយ ប៉ានីរ យីស៊ូ អន់តក់ កា អន់ខែ កេះណោះ ពូ អន់ អន់ខែ ទុង អ្សក់ លៀ ណោះ។

៧ ស៊ី: ពៀរ ដួរ ទុង អ្សក់ លៀ ណោះ ជីន អន់ កា យីស៊ូ លូ រ៉ីស អារ អន់ខែ ត្រាក់ ពីង អង់កក់ លៀ។ កេះណោះ យីស៊ូ ហារ ជិះ លៀ ណោះ។

៨ ទី កាំឡាំង អៀង ប៉ាណាំ គួប រ៉ីស អារ ត្រាក់ ពីង ទ្រង បក់ អន់ដា កោះ តាំងកង់ អ្សត ត្រាក់ ពីង ទ្រង យីស៊ូ ចាក ដេល ភៀ ហាប់ អែ។

៩ ទី កាំឡាំង បក់ ចាក ពួយ យីស៊ូ ទីប តែង អង់កក់ ទីប តែង ជីរ តាំងហើ ជា «ហូសាណា* ! អន់ ប្រៀ: បិកកាតយ័ ជីន អន់ សារ ដាក់ កា អីស ឡាក់ ពី: ប៉ាតាង អែ។

១០ អន់ ប្រៀ: បិកកាតយ័ ជីន អន់ សារ ដាក់ កា អីស ឡាក់ ចឹង រ៉ាំងហៃ រ៉ាំងខ្សា ប៉ាតាង សាដាច់ ដារីត ឡាក់ រតី អីស។ ហូសាណា! ប៉ានេ ប្រៀ: អែ ពីង ប្លែង ចាំងហិត កាខាក់»។

១១ ផ: រ៉ាំងរ៉ាំង យីស៊ូ ចាក ម៉ុត ពីង មៀង យេរូសាឡឹម អែ កា ចាក ម៉ុត ពីង រ៉ាំងហៃ រ៉ាំង រ៉ាំង ម៉ែ: ប្រៀ: ដេល។ កេះ អែ ហៃ គ្រីប កាណាគី អែ ជុំ រណោះ កេះ អែ កា ប៉ាណាំ ស៊ី: ១២ ដួរ សីត ប៉ា គំ ស្រុក បេតថានី ខង ប្លែង ក្សាម៍ ចឹង ម៉ាំង កេះ។

១២ ប៉ាក់ ដាវ តាយ៉ាង អន់ខែ ចាក ឡាច់ ឡឹង ស្រុក បេតថានី ណារ ផ: ណោះ យីស៊ូ កា ឡាឃុ ត។

១៣ អែ បំបំ តើម ប្រា + ឡឹង ចាំងហាយុត ហ្វា តាខុក តាខេ អែ កា ឡាំ ហៃ អ្ន ផែត ទី ប្លែ។ ប៉ា គំ ទីល ណោះ អែ បំបំ ប្រា ទី ដឹង ហ្វា ដោះ ខែល ខង បើ តានី ទីល មុន អែ ប្លែ។

១៤ យីស៊ូ កាប កា តើម ប្រា ណោះ ជា «គិត អៀ បែង ម៉ាត់ អ្ន ទី បក់ ពៀ ចឹង អ្ន: សា ប្លែ អីស ហង»។ ម្ចាស់ ស៊ី: កា កាតាំង ដេល យីស៊ូ កាប ណោះ។

១៥ យីស៊ូ ទីល មៀង យេរូសាឡឹម លូ ម្ចាស់ ស៊ី: កេះណោះ អែ ចាក ម៉ុត កាណុង រ៉ាំងហៃ រ៉ាំង រ៉ាំង ម៉ែ: ទ្រុះ ឡាច់ ម្ចាស់ ប្រៀ រឡាន រ៉ាំង រ៉ាំង ម៉ែ: ប្រៀ:។ អែ តាឡាក់ អ្នត គ្រេ ចារ ពូ តូរ លៀន លូ គ្រេ ចារ ពូ អង់អែ ប្រៀ អន់តើប។

១៦ យីស៊ូ អ្ន អន់ បក់ ពៀ គយ តូង កាណាគី ចាក ម៉ុត ទ្រង រ៉ាំង រ៉ាំង ម៉ែ: ណោះ អុះ។

១៧ អែ អន់តក់ ប៉ាតោ កា ពូ ជា «កាណុង ផាច់ ប៉ានីរ ប្រៀ: ទី ប្រាក់ រ៉ះ ជា "ហី អាញ យី ចារ សាំ រ៉ាប់ គ្រីប សុនសាត ម៉ន់ អែ អាញ" ហះកា អន់ដីស អ្សក់ ហី អា ប្រឹក ចារ ម្ចាស់ អន់តុង អន់ទួក S»។

១៨ ម្ចាស់ ម៉ែត ក្រាក់ រ៉ាំង ម៉ែ: ប្រៀ: លូ ម្ចាស់ ណែយូ បាំងហៀន ចាបាប កាតាំង លោ ឡឹង សារ ណោះ អន់ខែ យីត ណាំង ទ្រង បិច ប៉ាន់តោ អ្នត យីស៊ូ ខង អន់ខែ អ្សត កា អែ ញន កា កាំ ឡាំង អៀង ញម កា សារ អែ បាំងហៀន ពូ ណោះ។

១៩ ទីល កាដាច យីស៊ូ លូ ស៊ី: អែ ចាក ឡាច់ តែង ឡឹង មៀង យេរូសាឡឹម ម៉ោញ ទង ណារ។

២០ តារ កាំលី ផ: អន់ខែ ចាក រទ្រង ម្ចាស់ ស៊ី: បំបំ តើម ប្រា ឡាយ៉ោ ក្រោះ ទីល រ៉ាំង ម៉ែ:។

២១ ពេត្រុះ កាចាំង ឡឹង ប៉ានីរ យីស៊ូ កាប ណោះ ហង អែ ជា «ណែយូ! ហៃ តោ តើម ប្រា អីស កាប ពៃ ឡាយ៉ោ ក្រោះ កេះ»។

២២ យីស៊ូ កាប លូ ម្ចាស់ ស៊ី: អែ ជា «ហាក់ អន់ដីស សៀ ប្រៀ: បិកកាតយ័ ពិ !

* ១១:៩ ១១:៩ ហូសាណា ពៀត សុនសាត ហេព្រី ទី ណាំ ជា «ប៉ានេ» លើ «បំ តង់ ញិន ណាំ»។ † ១១:១៣ ១១:១៣ កាណុង ផាច់ ប៉ានីរ ប្រៀ: តើម ប្រា យី ពូ កាប ប៉ាន់ដីប ឡឹង សុនសាត អ៊ីស្រាអែល។ ‡ ១១:១៧ ១១:១៧ សារ អា ឡាច់ ឡឹង អេសាយ ៥៦:៧។ § ១១:១៧ ១១:១៧ បំ ហៃ យេរេមៀ ៧:១១។

២៣ អាញ រ៉ះ កា អន់ដីស តាទីច ជា បក់ ញើ កាប ប្រើ ប៉ានីម អា ជា "ហាក់ ចាក ឡាច់ ឡឹង អា ឡាំ អ្វី ពឹង ទៀក សាឡឹក សាឡាយ តោ" ជា បក់ ណោះ សៀ តាទីច អូ ទី សង់សៃ សាអ្នះ ណោះ ប្រៀះ ចឹង លឹក ប៉ានីម ណោះ ព្យាយ ប៉ានីរ អើ ជា ណោះ ហង។

២៤ ណោះ ហង បះ អាញ រ៉ះ កា អន់ដីស ជា សារ ញ៉ា កាតាម អន់ដីស ម៉ន់ ប៉រ អ្យក់ កា អន់ដីស សៀ ជា អន់ដីស ទី កេះ ណោះ ប្រៀះ បិកកាតយ័ ចឹង អន់ កា អន់ដីស តាទីច។

២៥-២៦ ផះ អន់ដីស ម៉ន់ ជា អន់ដីស ទី សារ លូ គូប សោប ដៃ អ្យក់ យ៉ូ បក់ ណោះ ម៉ាត់ ពី អន់ដីស ឡាក់ ប្រៀះ អ្វី ពឹង ប្លែង អើ ចឹង អូ អ្យក់ យ៉ូ អន់ដីស ដេល *

២៧ អន់ខែ ចាក ម៉ត ពឹង មៀង យេរុសាឡឹម ម៉ោញ ទង ណារ៉ូ។ ផះ យីស៊ូ អ្វី ចាក កាណុង រ៉ាំ បឹង រោង រ៉ាម៉ះ ប្រៀះ ណោះ ទី ម្មត ម៉ែត ក្រាក់ រ៉ាម៉ះ ប្រៀះ លូ ម្មត ណែយូ បាំងហៀន ចាបាប់ លូ ម្មត ក្រាក់ រ៉ាំងហៃ មៀង កា ឡាំ ប៉ាក់ ចារ អើ។

២៨ អន់ខែ អំបញ្ច យីស៊ូ ជា «អីស ប្រឹក សារ ទី អា អេង អំរ៉ាញ ញ៉ា? ញើ ប្រើ អីស ប្រឹក នៃរ អា?»

២៩ យីស៊ូ តើល អន់ខែ ជា «អាញ ប៉រ អំបញ្ច សារ ម៉ោញ ហះ អន់ដីស ដេល។ ជា អន់ដីស តើល រ៉ះ កា អាញ ណោះ អាញ ចឹង រ៉ះ កា អន់ដីស បក់ អន់ អាញ ប្រឹក សារ ទី អា ដេល។

៣០ ប៉រ រ៉ះ ហៃ ញើ ប្រើ រឹក យូហាន បាំងហុ ពូ? ប្រៀះ ឡឹង ប្លែង ញ៉ា ប៉ាណូស ដោច?»។

៣១ អន់ខែ កាកាប លូ គូប ជា «ជា ពិន ជា ប្រៀះ ប្រើ រឹក យូហាន ប្រឹក ណោះ អើ ចឹង ជា កា ពិន "ញ៉ា ត្រក់ អន់ដីស អូ សៀ អើ?"

៣២ ពិន ចឹង ជា ប៉ាណូស ប ប្រើ រឹក យូហាន បាំងហុ ពូ?» ហះកា អន់ខែ អ្យក់ ជា នីណោះ ខង កាំឡាំង ប៉ាសុន ទីខូ សៀ ជា ប្រៀះ ប្រើ រឹក យូហាន ប្រឹក រ៉ាគីយ អើ តាទីច។

៣៣ ណោះ ហង អន់ខែ តើល យីស៊ូ ជា «ញើន អូ អូ អូ»។ កេះណោះ យីស៊ូ កា តើល ប៉ានីរ អន់ ខែ ជា «អាញ កា អូ រ៉ះ កា អន់ដីស ដេល បក់ អន់ អាញ ប្រឹក សារ ទី អា»។

១២

សារ ប៉ាន់ដីប ពូ រ៉ាំងហៃ មីរ តើម ប្លែ អង់កាច

១ កេះណោះ យីស៊ូ រ៉ះ សារ កា ពូ កាប ប៉ាន់ដីប ជា «ទី កាម៉ាក ម៉ោញ ដូរ ប្រឹក មីរ តប់ តើម ប្លែ អង់កាច។ អើ ប្រឹក រ៉ាំងហៃ ជុំ មីរ លូ ប្រឹក ចារ រ៉ឹត ប្លែ ដេល។ កេះណោះ អើ ប្រឹក បើក ជៀរ ម៉ោញ តុត ចាំងហឹក។ ឡែង ឡឹង ណោះ អើ អន់ ពូ រ៉ាំងហៃ ដេក។ កេះណោះ អើ ចាក ឡាំ ប៉ាក់ ចាំង ហាយុត។

២ ទីល ចុន អ្នះ ប្លែ អង់កាច តាំងឡា មីរ ណោះ ប្រើ ទុច ម៉ោញ ដូរ ឡាំ អ្យក់ ចានែក ម៉ះ អើ ឡឹង ម្មត រ៉ាំងហៃ មីរ អើ ណោះ។

៣ ម្មត រ៉ាំងហៃ មីរ ណោះ រ៉ុប ពីត ទុច តាំងឡា មីរ កេះណោះ តាំងហ្សិត អន់ អើ សីត តី តាដោះ។

៤ ឡែង ឡឹង ណោះ បក់ តាំងឡា មីរ កា ប្រើ ទុច ម៉ោញ ដូរ ណារ៉ូ។ ម្មត រ៉ាំងហៃ មីរ ណោះ កា មៃ កល់ អើ លូ តះ ប៉ាស្យាប កាប អូ ដាក់ កា អើ។

៥ កេះណោះ តាំងឡា មីរ ប្រើ ទុច ម៉ោញ ដូរ ណារ៉ូ ឡាំ។ ម្មត បក់ អ្វី រ៉ាំងហៃ មីរ ណោះ ប៉ាន់តៅ អ្នាត អើ។ ឡែង ឡឹង ណោះ បក់ តាំងឡា មីរ ណោះ កា ប្រើ ម្មត ទុច អៀង ដូរ ណារ៉ូ ឡាំ។ ពូ កា ពីត គ្រឹប អន់ខែ បក់ អន់ជា ពូ ប៉ាន់តៅ អ្នាត។

* ១១:២៥-២៦ ១១:២៥-២៦ ញ៉ា ពូ ច្រក់ លូ តី ម៉ោញ ចំលួន ធរម ប៉ានីរ ផោះ ហះកា ជា បក់ ចំ អ្វី អ្យក់ យ៉ូ ពូ លើយ ពី អន់ដីស ឡាក់ ប្រៀះ អ្វី ពឹង ប្លែង អើ ចឹង អ្យក់ យ៉ូ បក់ ណោះ ដេល។

៦ តាំងឡា មីរ កា ទី គន កាម៉ាក់ ម៉ោញ ដួរ ឡាក់ អើ បិច ចៃ ខាក់។ ប៉ាក់ អន់តឹត អើ ប្រើ គន អើ ទៅ ឡុក ឡាក់ ទីប យឹត ផា "ពូ ចឹង អ្សិល កូត ហង កា គន តាម អាញ អា"។

៧ ហះកា មូត បក់ ក្បាក់ រាំងហៃ មីរ ណោះ កាប លូ គូប អន់ខៃ ផា "បក់ អា ហង ចឹង អ្សក់ ប៉ាដក់ ប៉ាជៀ មីរ អា! ពិ ពិន ប៉ាន់តៅ អ្នាត អើ ម៉ាក់ ចឹង ទី មីរ អា កា ពិន"។

៨ ពូ កា រ៉ុប គន តាម តាំងឡា មីរ កេះណោះ ប៉ាន់តៅ ហ៊ីរ អ្នាត អើ ហះ អន់ទ្រិល មីរ ប្លែ អង់កាច ណោះ ហង។

៩ នីចម តាំងឡា មីរ ចឹង ប្រើក៏? អើ ចឹង ឡាក់ ប៉ាន់តៅ មូត បក់ រាំងហៃ មីរ ណោះ ហង កេះ ណោះ អន់ កា ពូ អន់ទៀត ណារ រាំងហៃ ជែក មីរ អើ ណោះ។

១០ អន់ដីស អូ ទី អាន ប សារ កាប កាណាង ជាប់ ប៉ានីរ ប្រ្លះ ផា:

"អំហ្មោ មូត វ៉ាគីយ ហ៊ី ហ៊ីរ អ្នាត
កិញអៀ អា កេះ អំហ្មោ សាំខាន់ ឡឹង ពូ។ *

១១ ប្រ្លះ បិកកាតយ័ ប្រើក៏ សារ កេង ខាក់ អា
ប្រើក៏ អន់ ប៉ាណូស ពិន ហៃ ញម ខាក់"†»។

១២ មូត ក្រាក់ មូត ណែយ អូ អន់តក់ ផា យីស៊ូ កាប សារ ណោះ យី កាប ប៉ាន់តាំង កា អន់ខៃ ណោះ ហង អន់ខៃ ណាំង ទ្រង រ៉ុប អើ ហះកា អន់ខៃ អ្សក កា មូត ប៉ាសុន។ ណោះ ហង អន់ខៃ ចាក ឡាច់ ឡឹង ចារ យីស៊ូ។

សារ មូត ផាវ៉ាស៊ី លូ សាខូស៊ី ណាំង សារ លូ យីស៊ូ

១៣ មូត ផាវ៉ាស៊ី លូ មូត គន សោ សាដាច់ ហោរត ‡ ឡាក់ អ្នែ ក្បាម យីស៊ូ ភៀ បិច សាំយ៉ាំង អូ ផែក យីស៊ូ ទី កាប យច។

១៤ អន់ខៃ ប៉ាណាំ គូប តាត់ អំប្រើក៏ កាប ដាក់ លូ យីស៊ូ ផា «ណែយ ញីន អូ ផា អីស ប៉ាណូស ដាក់ ត្រង់ ខាក់ អីស អូ អ្សក កា ញី អុះ អូ យឹត ផា បក់ តីស លើ បក់ ចិ យី អីស បាំងហៀន ពូយ សារ ប្រ្លះ ដាក់ ត្រង់ តាទីច។ នីចម ចាបាប់ ប្រ្លះ អន់ ប ពិន សិង វ៉ាបៃ កា សាដាច់ តីស រ៉ូម ណោះ?»

១៥ យីស៊ូ យឹត ហ្លង់ ឡឹង សារ អូ ដាក់ កាណាង ពុត អន់ខៃ។ កេះណោះ អើ កាប ផា «ញ៉ា ត្រក់ អន់ដីស ណាំង សារ លូ អាញ? អ្សក់ ហៃ លៀន កាក់ អន់ កា អាញ ហៃ ប៉ាក់ អា»។

១៦ ពូ កា អ្សក់ កាក់ ម៉ោញ អន់ កា យីស៊ូ កេះណោះ អើ អំបញ្ជ ផា «ហ្វិប ញី សិច ញី ពីង កាក់ អា?» ពូ តើល ផា «ហ្វិប លូ សិច សាដាច់ តីស រ៉ូម»។

១៧ យីស៊ូ កាប លូ ពូ ផា «កាណាត្ត ញ៉ា ឡាក់ វ៉ាស ម៉ះ សាដាច់ រ៉ូម មប កា សាដាច់ រ៉ូម ទៅ ពិ ហះកា កាណាត្ត ញ៉ា ឡាក់ ម៉ះ ប្រ្លះ មប កា ប្រ្លះ ទៅ ដេល»។ កាំឡាំង ទិខ ញម ខាក់ កា យី ស៊ូ ផា ណោះ។

១៨ ទី មូត សាខូស៊ី ពិះ កាកាប លូ យីស៊ូ ដេល។ កាំឡាំង មូត សាខូស៊ី អូ សៀ ផា ប៉ាណូស តៅ កេះ អូ រ៉ុស សីត ណារ អុះ។ អន់ខៃ អំបញ្ជ យីស៊ូ ផា

* ១២:១០ ១២:១០ សារ អា យីស៊ូ កាប ញៀប ឡឹង ឡាកោ អើ ទៅ ឡាក់ អំហ្មោ ដាក់ ណោះ។ † ១២:១១ ១២:១១ សារ អា ឡាច់ ឡឹង ជាប់ អញសើ ប៉ានេ ប្រ្លះ (ទំនុក/តម្លឹង) ១១៨:២២-២៣។ ‡ ១២:១៣ ១២:១៣ ថាម៉ាដា មូត ផាវ៉ាស៊ី លូ មូត គន សោ សាដាច់ ហោរត អូ ត្រក់ លូ គូប សោប អុះ។

១៩ «ណែយ ញ៉ា វតី ម៉ូសេ ទី ប្រាក់ រះ ជា បក់ ចំ ទី កាម៉ាញ កេះណោះ អើ តោ ហះកា បើ តានី ទី គន ត្រក់ ផែម ថាអុះ ណារ អន់ ទី អៃ ភៀ បាំងកើត គន តូ ផ្លង់ រ៉ាច អន់ កា ម៉ី អើ ៩។

២០ ប៉ាន់ដីប ជា ទី អុះ ម៉ី កាម៉ាក តាំបើះ ដូវ។ ម៉ី ឡោងទ្រៀ អើ ទី កាម៉ាញ កេះណោះ អើ តោ ហះកា បើ តានី ទី គន អុះ។

២១ កេះណោះ ពូ ផែម អន់ កា ថាអុះ ណារ អើ តោ បើ តានី ទី គន ដេល កេះណោះ អុះ ទី ពៀរ កា តោ និះទៅ ដេល។

២២ អុះ ម៉ី ទី តាំបើះ ដូវ ណោះ ទី អង់កាន់ ណោះ ហះកា បើ តានី ទី គន អុះ។ អន់តីត ឡឹង ណោះ អង់កាន់ ណោះ តោ ដេល។

២៣ ទីល នីណោះ ប៉ាក់ ទីល ដាវ ប៉ាណូស តោ រ៉ុស សីត អន់ទៀ កា ពៀ ចឹង ទី អង់កាន់ ណោះ ខង អុះ ម៉ី អន់ខៃ ទី តាំបើះ ដូវ ទី អង់កាន់ ណោះ និះទៅ ដេល?»

២៤ យីស៊ូ តើល រះ កា អន់ខៃ ជា «អន់ដីស យីត យច កេះ ញន អន់ដីស អូ អន់ហ្គាល់ ផាប ប៉ានី រ ប្រ្លះ លូ អូ អន់ហ្គាល់ សារ អីញ អំរ៉ាញ មះ ប្រ្លះ ដេល។

២៥ ប៉ាក់ ទីល ដាវ ប៉ាណូស តោ រ៉ុស សីត អន់ទៀ អន់ខៃ អូ អូ ទី ក្លោ ទី កាម៉ាញ ណារ អុះ យី ចឹង អៃ ឡាក់ កា មូត បិយ ប្រ្លះ អៃ ពីង ប្លែង តោ ដេល។

២៦ កាប៉ាច សារ ប៉ាណូស តោ ចឹង រ៉ុស សីត ណារ ម៉ូសេ ទី ប្រាក់ កាណុង ផាប ប៉ានី រ ប្រ្លះ ឡាក់ ទី រះ ឡឹង សារ ប្រ្លះ កាប ឡឹង អុញ សា ប៉ោម។ អន់ដីស អូ អាន ប? ប្រ្លះ បិកកាតយ កាប លូ ម៉ូសេ ជា "អាញ អា ប្រ្លះ ឡាក់ រ៉ាំងហៃ អាប្រាហាំ លូ អីសាក់ លូ យ៉ាកុប"*។

២៧ ប្រ្លះ បិកកាតយ អូ ត្រក់ ប្រ្លះ ឡាក់ រ៉ាំងហៃ ប៉ាទ្រូ អុះ យី ប្រ្លះ រ៉ាំងហៃ ប៉ាណូស រ៉ុ ស។ យីត នៃវ អន់ដីស អា យច កេះ»។

២៨ ទី ណែយ បាំងហៀន ចាបាប ម៉ោញ ដូវ អៃ ក្យាម រណោះ កាតាំង ពូ កាប លូ យីស៊ូ។ អើ បំបំ ជា យីស៊ូ តើល ពូ ត្រក់ ខាក់។ អើ កា ម៉ុត ក្យាម យីស៊ូ លូ អំបញ្ច ជា «ចាបាប ញ៉ា តីស ហ្គិត ឡឹង ពូ ហះ?»

២៩ យីស៊ូ តើល រះ ជា «ចាបាប ទី ម៉ោញ តីស ហ្គិត ឡឹង ពូ "អី មូត អ៊ីស្រាអែល ហាក់ សាំយ៉ាង ពិ! ទី ដឹង ប្រ្លះ បិកកាតយ អា ហង ប្រ្លះ តាទីច។

៣០ ត្រក់ បិច ចៃ កា ប្រ្លះ បិកកាតយ ឡាក់ ប្រ្លះ មះ អន់ដីស ទី ពុត ទី ពៀក ទីប ប៉ាដាត ប៉ាលឹង ទីប ឡាកោ បាំងឡេ"†។

៣១ ចាបាប ទី ពៀរ "ត្រក់ បិច ចៃ កា ពូ ឡឹង តែង ឡាក់ បិច ចៃ កា ឡាកោ អីស ទៅ ដេល"‡។ អូ ទី ចាបាប ចំ តីស ឡឹង ចាបាប ពៀរ អា អុះ»។

៣២ ណែយ បាំងហៀន ចាបាប ណោះ តើល យីស៊ូ ជា «ត្រក់ តាទីច ហង អីស ជា ទី ប្រ្លះ ដឹង ម៉ោញ តាទីច អូ អន់ ទី ប្រ្លះ ញ៉ា ណារ កាយ ឡឹង អើ អុះ។

៣៣ អន់ បិច ចៃ កា ប្រ្លះ បិកកាតយ ទី ពុត ទី ពៀក ទីប ប៉ាដាត ប៉ាលឹង ទីប ឡាកោ បាំងឡេ លូ បិច ចៃ កា ពូ ឡឹង តែង ឡាក់ កា បិច ចៃ កា ឡាកោ តាំងឡា ណោះ ដាក់ លីន ឡឹង ពុះ កាណាត រ៉ាមះ ប្រ្លះ លូ កាណាត ទៀន អន់ គ្រីប នៃវ សាំ»។

៣៤ យីស៊ូ កាតាំង ប៉ាណូស ណោះ ជា នីណោះ អើ ជា «អីស ក្យាម ចឹង ទី ប្រ្លះ បិកកាតយ រ៉ាំងហៃ រ៉ាំងខ្យា ហង»។ កេះណោះ អូ ទី បក់ ពៀ ខីន អំបញ្ច អើ ហង។

§ ១២:១៩ ១២:១៩ បំរហៃ សារ អន់ ចាបាប លីក ទី ពៀរ (ចោទិយ/កថា) ២៥:៥-១០។ * ១២:២៦ ១២:២៦ សារ អា ឡាច ឡឹង សារ ឡាច (និក្ខមន៍) ៣:៦។ † ១២:៣០ ១២:២៩-៣០ សារ អា ឡាច ឡឹង សារ អន់ ចាបាប លីក ទី ពៀរ (ចោទិយ/កថា) ៦:៤-៥។ ‡ ១២:៣១ ១២:៣១ សារ អា ឡាច ឡឹង ចាបាប មូត លេវី (លេវីនីយ) ១៩:១៨។

៣៥ ផ្ទះ អើ អ្វី បាំង ហៀន ពូ ប៉ាក់ ចារ រោង រ៉ាម៉ែ អើ កាប ណារ៉ូ ជា «ខ ញ៉ា ត្រក់ ម្នា ណាយូ បាំង ហៀន ចាបាប់ ជា សាដាច់ ដារីត អើ រតី បិក កា បក់ ប្រ្រឹះ រើស អន់ ប្រឹក សាដាច់ នីណោះ ?

៣៦ សាដាច់ ដារីត តាំងឡា កាប ពួយ ប៉ាដាត ប៉ាលីង ប្រ្រឹះ ដាក់ កាខាក់ ផាះ

"ប្រ្រឹះ បិកកាតយ័ កាប លូ ពី តាំងឡា អាញ ជា
'ហត់ អ្វី ពីង ចារ អំរ៉ាញ តែង សាម៉ា អាញ
ក្បាត់ អាញ ចឹង ពីត តាមីរ អីស អន់ អ្វី អន់តេះ តាំងបាំង ជុង អីស' "នី។

៣៧ ទីល សាដាច់ ដារីត តាំងឡា អើ បក់ ប្រ្រឹះ រើស អន់ ប្រឹក សាដាច់ ណោះ ជា ពី តាំងឡា កេះ ញ៉ា ត្រក់ ពូ ជា សាដាច់ ដារីត ឡាក់ រតី បិក អើ នីណោះ ?» ទី កាំឡាំង អៀង សាំយ៉ាំង យីស៊ូ រ៉ះ សារ ណោះ អន់ខែ ប៉ាញ ពុត ខាក់។

៣៨ ផ្ទះ យីស៊ូ អ្វី បាំង ហៀន ពូ ណោះ អើ កាប ជា «ប៉រ ឡាវាំង ឡាកោ លូ ម្នា ណាយូ បាំង ហៀន ចាបាប់ អន់ កាខាក់។ អន់ខែ ខុ ពៀត អារ តីស អ៊ឹង លូ ចាចាក ពីង តាឡាត បិច កា ពូ កា រ៉ូប សាំប្រឹះ អន់ខែ។

៣៩ ផ្ទះ អ្វី ពីង រោង ណាំង ដឹង ចារ ដាក់ សាំលីន ឡឹង ពូ។ ផ្ទះ អ្វី ប៉ាក់ ចារ អែត សា ណាំង ដឹង ចារ ក្រាត់ បក់ កានីត លីន ឡឹង ពូ ដេល។

៤០ អន់ខែ ខុ លោប អ្យក់ រ៉ាស អំប៉ាស ម៉ែ ម្នា អន់ត្រោ អន់ទ្រុះ លូ តាំប្រឹក ម៉ន់ ទុញៗ ខាក់ ដេល។ អន់ខែ ណោះ ចឹង ត្រក់ ថុត ក្លាំង លីន ឡឹង ពូ»។

សារ អង់កាន់ អន់ត្រោ ចែត លៀន មប អន់ កា ប្រ្រឹះ

៤១ កេះណោះ យីស៊ូ ចាក ឡា អង់អ្វី ហះ ម៉ាត់ ចារ ពូ ចែត លៀន មប អន់ កា ប្រ្រឹះ។ ផ្ទះ ណោះ ទី ម្នា បក់ ប្រ្រឹះ ប៉ាតុរង អៀង ដូរ អន់ខែ ចែត លៀន អៀង ដេល។

៤២ ហះកា ទី អង់កាន់ អន់ត្រោ ថុក ញ៉ាក ម៉ោញ ដូរ ចែត លៀន ប៊ែត ខាក់ ទី ដឹង ពៀរ ច្បឹម * ឡាក់។

៤៣ កេះណោះ យីស៊ូ អើ ម្នា សីះ លូ រ៉ះ ជា «អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា អង់កាន់ អន់ ត្រោ ថុក ញ៉ាក អា ទី ចែត លៀន មប អន់ កា ប្រ្រឹះ អៀង ឡឹង ពូ

៤៤ ខង កាំឡាំង អន់ទៀតៗ អ្យក់ ចែត ដឹង លៀន អន់ខែ សល់ មប អន់ កា ប្រ្រឹះ ហះកា អង់ កាន់ អន់ត្រោ ថុក ញ៉ាក អា ចែត ទី លៀន ឡាក់ អើ ទី មប អន់ កា ប្រ្រឹះ យី លៀន ឡាក់ អើ តង កាន ខាក់ ភៀ សិម ឡាកោ អើ»។

១៣

សារ រោង រ៉ាម៉ែ ចឹង រ៉ាយ រុំ លូ យីស៊ូ ចឹង ដីរ ណារ៉ូ

១ ផ្ទះ យីស៊ូ ចាក ឡា ឡឹង រោង រ៉ាម៉ែ ប្រ្រឹះ ទី សីះ ម៉ោញ ដូរ កាប លូ អើ ជា «ណាយូ ហៃ អំ ហ្គោ លូ ហី អា ញ៉ា តិម ដាក់ ឡាយ៉ាមី !»

២ យីស៊ូ រ៉ះ កា សីះ អើ ជា «ដារ តែង ម៉ាត់ អន់ទៀ ហី តីស ដាក់ អន់ដីស ប៉ប អា ពូ ចឹង តាត់ អំពូ ក រ៉ាយ រុំ ទី ហង អូ ទី អំហ្គោ ចំ ចឹង អ្វី អំបាំង គូប អើ ណារ៉ូ ហង»។

នី ១២:៣៦ ១២:៣៦ សារ អា ឡាច់ ឡឹង ជាប់ អញស៊ែ ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ១១០:១។ * ១២:៤២ ១២:៤២ ច្បឹម ពៀត គុល «ឡិបតា»។ ១២៨ ឡិបតា សាម៉ែ លូ ម៉ោញ ខែណារី។ ម៉ោញ ខែណារី យី ខា ប្រឹក គុលី ម៉ោញ ដារ។

៣ អន់តីក ឡើង ណោះ យីស៊ូ ហាវ ពឹង ប៉ានីម តើម អូលេវ ត្រង់ រោង រ៉ាម៉ះ ប្រ្លឹះ កេះណោះ អង់ អ្នែ ណោះ សីះ អើ សិច ពេត្រុះ យ៉ាកុប យូហាន លូ អន់ត្រេ ពីះ អំបញ្ច លូ អើ ដឹង ដួវ អន់ខែ ផា

៤ «ប៉រ រ៉ះ ហៃ កា ញីន ណើ សារ ទិ អា ដាវ ចំ ចឹង កើត ពីះ ? ទី កាណាគី ញ៉ា ចឹង កើត ពីះ ភៀ ប្រឹគី អន់ អន់ហាល ផា សារ ទិ អា ក្យាម ចឹង ទីល ហង ?»

៥ យីស៊ូ រ៉ះ កា អន់ខែ «អន់ដីស ត្រគ់ ឡាវ៉ាង ឡាកោ កាខាក់ ដៃ សៀ ពូ ឡា ប៉ាងល់ អន់ដីស អន់ ហៀត ឡាច ឡើង ប្រ្លឹះ :

៦ ខង ចឹង ទី ប៉ាណូស អៀង ចែក សិច ឡាក់ កា សិច អាញ ពីះ កាប ផា "អាញ អា ហង យី ស៊ូ"។ អន់ខែ ចឹង ប៉ាណាំ ប៉ាណូស អៀង ដួវ អន់ ហៀត ឡាច ឡើង ប្រ្លឹះ ។

៧ ផះ ចំ អន់ដីស កាតាំង លៅ ផា ទី ពូ តាកុះ សាំងខាម ក្យាម កេះ លូ ប៉ាក់ ចាំងហាយុត ណោះ អន់ដីស ដៃ កាដើត ខង សារ ណោះ ត្រគ់ កើត ពីះ នីណោះ ហង ហះកា បើ ទីល ដាវ ចឹង ឡុច អុះ។

៨ សុនសាត ម៉ោញ ចឹង តាកុះ លូ សុនសាត ម៉ោញ ប៉ាថេត ម៉ោញ ចឹង តាកុះ លូ ប៉ាថេត ម៉ោញ ណាវ។ ទី ចារ អន់ដា តេះ ចឹង រ៉ាវ៉ែត លូ កើត ឡាយុត ឡាវ៉ាញ តិម ខាក់ ដេល។ សារ ទិ អា ពៀប ឡាក់ កា អង់កាន់ ប៉ាន់ដា អីត ឡាឡីត្នី ចឹង អ្នែ ហាអុញ។

៩ «អ្យគី អន់ដីស ឡាវ៉ាង ឡាកោ អន់ កាខាក់ ខង ពូ ចឹង រ៉ុប អន់ដីស ចែក ចូត។ ពូ ចឹង អ្យក់ រ៉ាងកេះ ពីត អន់ដីស ពឹង រោង លូ ដីន អន់ដីស អន់ មូត ក្រាក់ ណាំផា លូ សាដាច់ តាត់សិន ញន អន់ដីស សៀ អាញ។ ហះកា សារ អា ចឹង ប្រឹគី អន់ អន់ដីស ទី ទ្រង រ៉ះ កា អន់ខែ ឡើង សារ អាញ

១០ ខង សារ ដាក់ ឡើង ប្រ្លឹះ អា ត្រគ់ រ៉ះ អន់ គ្រីប សុនសាត អូ កាតាំង ហិ។

១១ ផះ ពូ រ៉ុប អន់ដីស អ្យក់ ឡា តាត់សិន សារ ដៃ អ្យត កា អូ អូ កាប។ អន់ដីស ត្រគ់ កាប ពូយ ប្រ្លឹះ រ៉ះ កា អន់ដីស ផះ ណោះ ហង ខង អូ ត្រគ់ អន់ដីស អុះ ចឹង កាប យី ប៉ាដាត ប៉ាលឹង ប្រ្លឹះ ដាក់ កាខាក់ ឡាក់ កាប។

១២ មី លូ អុះ ចឹង កេះ តាមីរ រ៉ុប គូប សោប អន់ ពូ ប៉ាន់តោ អ្នាត។ ពី ចឹង រ៉ុប គន ទៅ អន់ កា ពូ ប៉ាន់តោ អ្នាត។ កាប៉ាច់ គន ចឹង ប៉ាណាំ គូប តាប៉ុញ លូ មើត ពី ទីប អញដីន អន់ ពូ ប៉ាន់តោ ដេល។

១៣ ប៉ាណូស ទិខូ ចឹង អូ ណិស កា អន់ដីស ញន កា សៀ អាញ។ ហះកា បក់ ចំ ដាម អត់ អ្នែ សៀ ទីល ឡុច បក់ ណោះ ប្រ្លឹះ បិកកាតយី ចឹង តង់ អើ តាទីច។

១៤ «ប៉ាក់ អន់ដីស បំបី កាណាគី បឹត អិក កាខាក់ ឡាក់ ចាំឡាយ * អ្នែ ពឹង ចារ អូ យី ចឹង អ្នែ ណោះ» (ប៉រ បក់ អាន ទិខូ ហ្លង់ ពី) «កាំឡាវ៉ាង បក់ អ្នែ កាណាង ខេត យូដា ត្រគ់ សាតាក់ ឡា អាន ឡាកោ ប៉ាក់ ប៉ានីម តោ ពី។

១៥ បក់ អ្នែ ពឹង អន់តល់ ហី † ត្រគ់ ដីវ សាតាក់ ឡុត ដៃ ម៉ុត អ្យក់ កាណាគី កាណាង ហី។

១៦ កាំឡាវ៉ាង បក់ អ្នែ ប៉ាក់ មីរ ដៃ សីត អ្យក់ អាវ គ្រីន ប៉ាក់ ហី ដេល។

១៧ រ៉ាងរ៉ាង ណោះ អង់កាន់ បក់ ឡាកោ គៀម លូ អង់កាន់ រង គន កាសែត ចុក ញ៉ាក ខាក់ ហង។

១៨ ត្រគ់ ម៉ន់ ឡោម ឡា ហះ ប្រ្លឹះ ប៉រ សារ អា ដៃ អន់ កើត ពឹង ថុន បី រ៉ាឡីម

* ១៣:១៤ ១៣:១៤ កាណាគី បឹត អិក កាខាក់ ឡាក់ ចាំឡាយ ប៉រ ហៃ ដានីអែល ៩:២៧; ១១:៣១; ១២:១១។ សារ ដានីអែល រ៉ះ ណោះ កាប ឡើង សាដាច់ អាន់ទីយ៉ូតុះ អេពីធាន អើ ប្រឹគី អន់ហ្លង់ លូ អ្យក់ សាតែ សែន ប្រ្លឹះ សេយ្យះ ពឹង រោង រ៉ាម៉ះ ប្រ្លឹះ បិកកាតយី។ យីស៊ូ បិច រ៉ះ ផា ចឹង ទី សារ រ៉ុច លូ អា ម៉ោញ ណាវ កើត ពីះ ពឹង រោង រ៉ាម៉ះ។ † ១៣:១៥ ១៣:១៥ ហី សុនសាត ពូ ទី អន់តល់ សាម៉េ ពូ យើយ ហាវ អ្នែ ពឹង អន់តល់ ដេល។

១៩ ខង រ៉ាំងរ៉ាំង ណោះ ចឹង កើត សារ ថុក ញ៉ាក កេង ខាក់។ អូ ទី សារ ថុក ញ៉ាក នែវ អា កើត ពីរ អុះ ឡឹង ប៉ាន់ជា ប្រ្លឹះ បាំងកើត តេះ ប្លែង ពែ ទីល រ៉ប់ ដាវ អា។ យ្លឹះ ដាវ តែង ម៉ាត់ ទៀ កា អូ ទី សារ ថុក ញ៉ាក នែវ អា កើត ពីរ ណារ ហង។

២០ ជា ប្រ្លឹះ ប្រឹក្សា អន់ សារ ណោះ កើត ទុញ ដាវ ចាបះ កា អូ ទី ញើ ចឹង អ្នែ រ៉ីស អុះ។ ហះកា ប្រ្លឹះ បិកកាតយ្លឹ ចឹង ប្រឹក្សា អន់ ដាវ ណោះ កេះ ស្រិស ញួន អ៊ែ តាបាប កា ប៉ាសុន អ៊ែ ទី រ៉ើស។

២១ ជា ទី ពូ រ៉ះ កា អន់ដីស ជា "ហៃ ប៉ាណូស បក់ ប្រ្លឹះ រ៉ើស អន់ ប្រឹក្សា សាដាច់ ណោះ អ្នែ ហះ អា!" លើ ជា "អ៊ែ អ្នែ ហះ តោ!" អន់ដីស ជេ ស្ងើ សារ ណោះ

២២ ខង ចឹង ទី ប៉ាណូស អៀង ពីរ តាំពូង រ៉ះ ជា អន់ខែ ហង ឡាក់ ប្រ្លឹះ រ៉ើស ប្រើ ប្រឹក្សា សាដាច់ លូ ចឹង ទី ប៉ាណូស អៀង ដូវ រ៉ះ ជា រ៉ាគីយ ប្រ្លឹះ ដេល។ អន់ខែ ចឹង ប្រឹក្សា សារ អំរាញ អ៊ែញ អៀង នែវ តាំបាង អន់ កា ពូ ប៉ប័ កៀ ប៉ាងល់ មូត បក់ ប្រ្លឹះ បិកកាតយ្លឹ រ៉ើស អន់ អន់ខែ ហៀត ឡាច់ ឡឹង ប្រ្លឹះ ដេល ជា អូ ប្រឹក្សា ទី។

២៣ ត្រក់ ឡាក់រ៉ាំង ឡាក់កោ អន់ កាខាក់ ដាក់ កេះ អាញ រ៉ះ សារ អា អន់ អន់ដីស អូ អន់ទ្រួល ទី កេះ។

២៤ «រ៉ាំងរ៉ាំង ណោះ កេះ កើត សារ ថុក ញ៉ាក ខាក់ កេះ ដាវ ចឹង កេះ ម៉ាម៉ាំង ខែ កា ចឹង អូ តាតារ ហង ដេល។

២៥ សំឡង់ ពីង ប្លែង ចឹង ឡិ ជីវ អំរាញ ពីង ប្លែង កា ចឹង រ៉ាន់ចើត ដេល។

២៦ កេះណោះ ពូ ចឹង ប៉ប័ ប៉ាណូស អាញ ចាក ពីង កាម៉ល់ ទី អំរាញ កេង ខាក់ លូ ទី តាតារ ភ្នាក់ ដេល។ †

២៧ កេះណោះ អាញ ចឹង ប្រើ មូត បិយ ប្រ្លឹះ ចាក ប៉ាតុំ មូត បក់ ប្រ្លឹះ រ៉ើស ប្រឹក្សា ប៉ាសុន អ៊ែ គ្រិប ចារ ពីង អង់កក់ តេះ អា។

២៨ «ហាក់ អន់ដីស អ្យក់ ចាជ្រែប ហៃ សារ ប៉ាន់ដីប ឡឹង តើម ប្រា។ ផះ ចំ អន់ដីស ប៉ប័ តើម ប្រា ចាត់ ហ្គា កាសេត ឡាញ ចើន ណោះ អន់ដីស អូ អន់តត់ ជា ក្យាម៍ ចឹង ទីល ចុន បី ហង។

២៩ ទីល នីណោះ ផះ ចំ អន់ដីស ប៉ប័ សារ អា កើត ពីរ ណោះ ត្រក់ អូ អន់តត់ ជា ដាវ ណោះ ក្យាម៍ ចឹង ទីល ហង។

៣០ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា ទី ប៉ាណូស បក់ អន់ជា អ្នែ ពីង រ៉ាំងហាវ អា បើ តាន់ តោ អុះ អន់ខែ ចឹង ប៉ប័ សារ ទី អា កើត ពីរ ដេល ហង។

៣១ តេះ លូ ប្លែង ចឹង រ៉ាយ រ៉ាំ ហ្ស៊ង ហៀត ហះកា ប៉ានីវ អាញ កាប អា អូ អូ ហ្ស៊ង អុះ។

៣២ «កាប៉ាច់ ដាវ លូ មង ចំ ចឹង ត្រក់ កើត ពីរ សារ ណោះ អូ ទី បក់ ញើ អូ អុះ។ យ្លឹះ បិយ ប្រ្លឹះ ឡាក់ អ្នែ ពីង ប្លែង កាតាម យ្លឹះ អាញ ឡាក់ គន ប្រ្លឹះ កាតាម អូ ទី ញើ អូ ដាវ សារ ណោះ ចឹង ត្រក់ កើត ពីរ អុះ។ ទី ដឹង ពី អាញ ដូវ អ៊ែ អូ។

៣៣ អន់ដីស ទីខូ អូ អូ អន់តត់ អុះ ជា ដាវ ចំ ចឹង កើត សារ ណោះ ទីល នីណោះ ត្រក់ ឡាក់រ៉ាំង អន់ កាខាក់។

៣៤ ដាវ កាំឡត់ ណោះ ញើប ឡាក់ កា កាម៉ាក់ ម៉ោញ ដូវ ចាក ឡាច់ ឡឹង ហី ឡាក់ ប៉ាត់ ចាំងហាយ ត។ អ៊ែ អន់ មូត ទុច អ៊ែ រ៉ាំងហៃ រ៉ាស អំប៉ាស ហី ក្រាន អ៊ែ លូ ជេក ដាវ អន់ កា អន់ខែ ប្រឹក្សា ទីប អន់តត់ រ៉ះ កា បក់ ញ៉ាម ហី អន់ ឡាក់រ៉ាំង កាខាក់ ដេល។

† ១៣:២៦ ១៣:២៦ ប៉រ ហៃ ដានីអ៊ែល ៧:១៣-១៤។

៣៥ អន់ដីស ទិខូ អា កា ត្រក់ ឡាវាំង និះទៅ ដេល ខង អន់ដីស អូ អូ កា តាំងឡា ហី ណោះ ចឹង សីត មង ប៉ុប ចំ អុះ។ កាដាច អូ អើ លើ ទងតិក់ ម៉ាំង អូ អើ លើ អ្សរ អោត ម៉ោញ ទង អូ អើ លើ ផ្ទះ កាំលី អូ អើ។

៣៦ អ្សត ផែត អើ សីត ទៀ ត្រក់ ផ្ទះ អន់ដីស តែប ហ្លាក់។

៣៧ សារ អាញ រ៉ះ អន់ អន់ដីស កាតាំង អា អាញ កា ប៉ិច រ៉ះ អន់ កាំឡាំង ទិខូ អូ អន់តក់ និះទៅ ដេល ម៉ាត់ ឡាវាំង ឡាកោ កាខាក់»។

១៤

សារ ម្ចាត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ ណាំង ទ្រង ប៉ាន់តៅ យីស៊ូ

១ ពៀរ ដាវ អន់ទ្រូល ចឹង ទីល ដាវ ពូ ប្រ្រី ប៉ុន ទ្រូង លូ ប៉ុន ណាំ បាំង ឡាតាំង ម្ចាត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ លូ ម្ចាត ណែយ បាំងហៀន ចាបាប់ ណាំង ទ្រង រ៉ុប អន់តុង យីស៊ូ ភៀ ប៉ាន់តៅ អ្នាត។

២ ហះកា អន់ខែ កាប លូ គូប សោប ផា «ដៃ ប៉ាន់តាន រ៉ុប ពីង ដាវ ម៉ុត ប៉ុន អា អ្សត ផែត កាំឡាំង កើត សារ អូ ដាក់ វ៉ាចក់ វ៉ាចល់»។

៣ ផ្ទះ ណោះ យីស៊ូ អ្នែ ប៉ាត់ តេះ បេតថានី ពីង ហី កាម៉ាក ម៉ោញ ដូរ ឡាក់ ត្រក់ រ៉ោះ ពែ សិច អើ ណោះ ស៊ីម៉ុន។ ផ្ទះ យីស៊ូ អ្នែ សា សាណា ណោះ ទី អង់កាន់ ម៉ោញ ដូរ ចឹក ចាយ ដាក់ ឡាយ៉ា ម៉ី។ កាណុង ចាយ ណោះ ទី សាប៊ូ បោផ្លូវ ក្លាំង ខា ខាក់។ អង់កាន់ ណោះ គុ កល់ ចាយ កេះ ណោះ ជ្រោ សាប៊ូ បោផ្លូវ ពីង កល់ យីស៊ូ។

៤ ទី ប៉ាណូស បក់ អន់ដា អ្នែ រណោះ ប៉ិច អីក កា អើ ពូ កាប លូ គូប ពូ ផា «ញ៉ា តិម តាំងខាត អា!

៥ ផា ប្រូ អ្សក់ លៀន ម៉ៃ ចឹង ទី ៣០០ កាក់ * កេះណោះ អ្សក់ លៀន ណោះ ជែក អន់ កា ម្ចាត ថុក ញ៉ាក អូ ដាក់ កា ញ៉ា!» ពូ កា កាប កា អង់កាន់ ណោះ ខាក់។

៦ យីស៊ូ កាប ផា «អន់ អើ ប្រ្រី តាម ពុត អើ ពិ! ញ៉ា ត្រក់ អន់ដីស អ្នែ ណាំង សារ លូ អើ! អើ ប្រ្រី សារ ដាក់ អន់ កា អាញ។

៧ ម្ចាត ថុក ញ៉ាក អ្នែ លូ អន់ដីស លើយ។ ផា អន់ដីស ប៉ិច អន់ កាណាតី ញ៉ា កា អន់ខែ ដាវ ចំ កា ទី ហះកា អាញ ចឹង អូ អ្នែ លូ អន់ដីស លើយ អុះ។

៨ ណាង អា ប្រ្រី តាម អើ អូ ប្រ្រី។ អើ ឡាប សាប៊ូ ណាំហាម អន់ កា អាញ ភៀ ទ្រៀម សាំ វ៉ាប់ កា ប៉ាទ្រូ អាញ អន់ទ្រូល។

៩ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ផា គ្រីប ចារ ពូ ចាក រ៉ះ ឡឹង សារ ដាក់ ឡឹង ប្រ្រៈ ពីង អង់កក់ តេះ អា ពូ កា ចឹង រ៉ះ ឡឹង សារ អើ ប្រ្រី អា ដេល ភៀ កាចាំង កា អើ»។

១០ កេះណោះ យូដៈ អ៊ីសាការីយ៉ុត ឡាក់ សិះ យីស៊ូ កាណុង កាំឡាំង ១២ ដូរ ណោះ ដេល អើ ឡាក់ កាប លូ ម្ចាត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ ភៀ ចឹង ជីន ពូ រ៉ុប យីស៊ូ។

១១ កេះ អន់ខែ កាំបាំង សារ អើ រ៉ះ ណោះ កេះ អន់ខែ ហោក ខាក់ អន់ខែ សាញ៉ា ផា ចឹង អន់ លៀន កា ខា អើ រ៉ះ ណោះ។ យូដៈ កា ណាំង ទ្រង ភៀ ជីន ពូ រ៉ុប យីស៊ូ។

សារ យីស៊ូ ប្រ្រី ប៉ុន ទ្រូង អន់ខូ លូ ម្ចាត សិះ

* ១៤:៥ ១៤:៥ កាក់ ពៀត គុល «ខែណារី»។ ម៉ោញ ខែណារី យី ខា ប្រ្រី គូលី ម៉ោញ ដាវ។

១២ ដាវ ប៉ាន់ជា ពូ ម៉ុត ប៉ុន ណុំ ប៉ាំង ឡាតាំង ណោះ ពូ កា កោះ ចៀម អៀង សាំរ៉ាប់ សា ប្រ័តី ប៉ុន ទ្រូង។ មួត សីះ យីស៊ូ អំបញ្ច អើ ជា «ណោយូ ប៉ាក់ ចំ អីស យីត ចឹង អន់ ញីន ទ្រៀម ប្រ័តី ប៉ុន ទ្រូង អា វ៉ះ?»

១៣ យីស៊ូ ប្រើ សីះ ពៀរ ចាក លូ អន់តត់ ជា «ហាក់ អន់ដីស ចាក ឡា ប៉ាក់ មៀង យេរូសាឡឹម តោ ទីល ប៉ាក់ ណោះ អន់ដីស ចឹង ប៉ាតៈ កាម៉ាក់ ម៉ោញ ដួរ គយ ព្រឹយ ទៀក។ អ្សត ចាក ពូយ អើ ណោះ ហង។

១៤ ជា អើ ម៉ុត ពីង ហី ចំ ត្រត់ អំបញ្ច លូ តាំងឡា ហី ណោះ ជា "ណោយូ ញីន អំបញ្ច ជា ពីង កាណុង ចំ អើ ចឹង ត្រត់ ប្រ័តី ប៉ុន ទ្រូង សា សាណា លូ មួត សីះ?"

១៥ ណោះ តាំងឡា ហី ចឹង តាំងបាង អន់ កាណុង តីស ម៉ោញ ពីង ចាំងហឹត ឡាក់ ទី យៀង ខង ទ្រៀម កេះ។ អ្សត អន់ដីស ទ្រៀម សាណា សាណីត កា ពិន ពីង កាណុង ហី ណោះ ហង។

១៦ កេះណោះ មួត សីះ ចាក ឡា ប៉ាក់ មៀង ប៉បឡាក់ កា យីស៊ូ ទី វ៉ះ កា អន់ខែ តាទីច ហង។ អន់ ខែ កា ទ្រៀម សាណា សាណីត សាំរ៉ាប់ ប៉ុន ទ្រូង ហះ ណោះ ហង។

១៧ ប៉ាក់ កាងាច យីស៊ូ ពិះ ទីល លូ មួត សីះ អើ ១២ ដួរ។

១៨ ផះ យីស៊ូ អ្នែ សា សាណា អន់ខូ លូ មួត សីះ ណោះ អើ កាប ជា «អាញ ប៉រ វ៉ះ កា អន់ដីស តាទីច ជា ទី ម៉ោញ ដួរ ពីង កាំឡាំង ពិន សា អា ចឹង ណាំជា ពូ ពិះ រ៉ុប អាញ»។

១៩ មួត សីះ កាតាំង នីណោះ អន់ខែ អុក ពុត ខាក់។ អន់ខែ រឹង អំបញ្ច យីស៊ូ កេះ ម៉ោញៗ ជា «អូ ត្រត់ អាញ ដេល តៈ?»

២០ អើ តើល វ៉ះ កា អន់ខែ ជា «អើ ណោះ អ្នែ ពីង កាំឡាំង អន់ដីស ១២ ដួរ អា ដេល យី ម៉ោញ ដួរ ឡាក់ អ្នែ តាក់ សា ណាំ ប៉ាំង ពីង គូម អន់ខូ លូ អាញ អា ហង។

២១ ប៉ាណូស អាញ ត្រត់ តោ ត្រត់ ឡាក់ កា ច្រាត់ វ៉ះ កាណុង ផាប ប៉ានីរ ប្រ័តី ពៃ ហង។ ហះ កា ប៉ាណូស ឡាក់ ណាំជា ពូ រ៉ុប អាញ ចឹង ប៉ាណាប ខាក់ ជា អូ ទី កើត ពៃ ណោះ ដាត់ លីន សាំ រ៉ាប់ អើ»។

២២ ផះ អន់ខែ អ្នែ សា ណោះ យីស៊ូ អ្សត ណាំ ប៉ាំង ប៉ានេ ប្រ័តី កេះណោះ គុ ជែក អន់ កា សីះ អើ ទីប កាប ជា «សា ពិ! អា ហង ឡាកោ ប៉ាំងឡៃ អាញ»។

២៣ កេះណោះ អើ អ្សត ចឹក ពៀង តាពៃ ប្លែ អងកាច លូ ប៉ានេ ប្រ័តី កេះណោះ អន់ទីប អន់ កា មួត សីះ អែត ទីខូ។

២៤ យីស៊ូ កាប លូ អន់ខែ ជា «អា ហង ផាម អាញ ឡាក់ ផាម សាំរ៉ាប់ ប្រ័តី សាវ សាញ៉ា វែវ ពុត ឡាក់ ប្រ័តី ទី សាញ៉ា លូ ប៉ាសុន អើ។ ផាម អាញ ហូរ ឡាច សាំរ៉ាប់ ប៉ាណូស អៀង ដួរ ភៀ វ៉ះកះ ប៉ារម ពូ លូ ប្រ័តី។

២៥ អាញ វ៉ះ កា អន់ដីស តាទីច ជា អាញ ចឹង អូ ទី អែត តាពៃ ប្លែ អងកាច អា ណារ ហង។ ក្សា ត់ អែត ឆើយ តាពៃ ប្លែ អងកាច ណារ ប៉ាក់ ដាវ ប្រ័តី បិកកាតយ័ រ៉ាំងហៃ រ៉ាំងខ្សា ទៀ ណារ»។

២៦ កេះណោះ អន់ខែ ប្រ័តី អញសៃ ប៉ានេ ប្រ័តី។

ឡែង ឡឹង ណោះ យីស៊ូ ចាក ហារ ពីង ប៉ានីម តើម អូលេវ លូ មួត សីះ អើ។

២៧ កេះណោះ អើ វ៉ះ កា អន់ខែ ជា «អន់ដីស ទីខូ ចឹង សាតាក់ អ្នាត អាញ ឡាក់ កា ច្រាត់ វ៉ះ កាណុង ផាប ប៉ានីរ ប្រ័តី ពៃ ផាះ

"អាញ ចឹង កោះ អ្នាត បក់ រង ចៀម

ណោះ ចៀម ចឹង សាតាក់ តាប្រះ តាប្រើប្រាង ហង"។†

២៨ ហះកា ប៉ាក់ ប្រះ តាក់ អង់រីស សីត អាញ កេះ អាញ ចឹង ឡាំ ប៉ាក់ ខេត កាលីឡេ អន់ទ្រូល ឡឹង អន់ដីស»។

២៩ ពេត្រុះ រ៉ះ ជា «យ្រះ កាំឡាំង ទិខ្ន អ្នក អីស កាតាម អាញ អូ អ្នក អីស អុះ»។

៣០ យីស៊ូ រ៉ះ កា ពេត្រុះ ជា «អាញ រ៉ះ កា អីស តាទីច ជា ម៉ាំង អា ហង អន់ទ្រូល ឡឹង អ៊ូរ អោត លីក ទី ពៀរ អីស ចឹង ប៉ាតែក ប៉ែង ទង ជា អូ អន់ហ្គាល់ អាញ»។

៣១ ហះកា ពេត្រុះ ខំ ប៉ាតែក ជា «យ្រះ អាញ ត្រុត តើ អន់ខ្ន លូ អីស កាតាម កា អាញ អូ ប៉ាតែក ជា អូ អន់ហ្គាល់ អីស អុះ»។ កាំឡាំង សីះ អន់ទៀតៗ កា កាប រ៉ះ ឡាក់ កា ពេត្រុះ និះទៅ ដេល។

សារ យីស៊ូ ម៉ន់ ឡោម ប្រះ អ្នែ ប៉ាក់ កេតសេម៉ានី

៣២ កេះណោះ យីស៊ូ ចាក ទីល ចារ ម៉ោញ សិច កេតសេម៉ានី អន់ខ្ន លូ សីះ អីរី។ អីរី រ៉ះ កា សីះ អីរី ជា «អន់ដីស អ្នែ កូម អាញ ហះ អា ហង ក្យាក់ អាញ ម៉ន់ ហិ»។

៣៣ អីរី ជៀក ពេត្រុះ យ៉ាកុប លូ យូហាន ឡាំ ពូយ អីរី។ ផះ ណោះ អីរី កាខវ ណូស លូ កា ដុក កាដុល តាំ ពុត ខាក់។

៣៤ យីស៊ូ កាប លូ មូត ប៉ែង ដូរ ណោះ ជា «អាញ អុក ពុត ខាក់ ប៉ែត ចឹង តើ ហង។ អ្យតី អន់ ដីស អ្នែ ក្យាក់ ហះ អា លូ ឡាវាំង ឡាកោ»។

៣៥ យីស៊ូ ចាក ប៉ាក់ ម៉ាត់ ប៉ែត កេះណោះ កាដាប ទីះ តេះ ម៉ន់ ឡោម ប័រ ហះ ប្រះ អន់ អីរី រ៉ាវ៉ា ចំ ឡឹង សារ ចុនចៃ ណោះ ជា អូ ប្រើកី ទី។

៣៦ អីរី កាប ជា «ពី អី ពី! សារ ញ៉ា កា អីស អូ ប្រើកី ដោះ ប័រ អីស អ្យក់ ឡាច់ សារ ថុក ប៉ា ណាប អា ឡឹង អាញ ណើ ហះកា ជែ ប្រើកី ពូយ ពុត អាញ ប័រ ប្រើកី ពូយ ពុត អីស ទៅ»។

៣៧ កេះណោះ យីស៊ូ រ៉ុល សីត ប៉ាក់ ចារ មូត សីះ ប៉ែង ដូរ ប័រ អន់ខ្ន ផះ តែប ហ្គាក់ អីរី កាប កា ពេត្រុះ ជា «ស៊ីម៉ន! ញ៉ា ត្រុត អន់ដីស តែប នីអៀ? អ្នែ ក្យាក់ ម៉ោញ មង ប៉ែត អូ អូ ប?

៣៨ ហាក់ ក្យាក់ លូ ម៉ន់ អើ ប្រះ ភៀ ប៉ាក់ ទី សារ ឡាំបាក ណោះ អន់ដីស ចឹង អូ ប្រើកី យច អុះ។ យ្រះ ពុត ពៀក បិច ប្រើកី សារ ដាក់ កេះ កាតាម ហះកា ឡាកោ ប៉ាំងឡេ ប្រើកី អូ អូ អុះ»។

៣៩ អីរី កា ចាក ឡាច់ ម៉ន់ ណាំង ឡោម ប្រះ ណារ្គូ អីរី កាប សារ ទៅ ណោះ ហង។

៤០ អីរី សីត ប៉ាក់ មូត សីះ ណារ្គូ ប័រ អន់ខ្ន ហ្គាក់ តែប រ៉ាដាប ណារ្គូ ខង អន់ខ្ន កាកី តែប កេង ខាក់ អូ ដាម រ៉ាល ម៉ាត់។ អន់ខ្ន អូ អូ ចឹង តើល យីស៊ូ នីចម អុះ។

៤១ យីស៊ូ រ៉ុល ឡាំ ប៉ាក់ ចារ មូត សីះ លីក ទី ប៉ែង ណោះ អីរី កាប ជា «ញ៉ា អន់ដីស អ្នែ តែប ហ្គាក់ ស្រីល នីអៀ? បតី ហង អន់ដីស តែប ណោះ។ ទីល មង ពូ ត្រុត រ៉ុប ប៉ាណូស អាញ ជីន អន់ កា មូត អូ ដាក់ កេះ។

៤២ អ្យរ ឡុត ពី ពិន ចាក ហៃ តោ បក់ ណាំជា ពូ ពីះ រ៉ុប អាញ អីរី ក្យាម ចឹង ទីល ហង»។

សារ ពូ ឡាំ រ៉ុប យីស៊ូ

៤៣ ផះ យីស៊ូ អ្នែ កាកាប ជាឌី យូដះ ពីះ ទីល។ អីរី ណោះ កា សីះ ពីង កាំឡាំង សីះ ១២ ដូរ ដេល។ អីរី ណាំជា ទីប មូត កាំឡាំង ចឹក ដាវ ចឹក អ៊ឹង ពីះ អន់ខ្ន លូ អីរី។ មូត ណោះ ឡាក់ កាំ ឡាំង មូត ម៉ែត ក្រាក់ រ៉ាមះ ប្រះ ក្រាក់ រ៉ាំងហៃ មៀង លូ ណោយូ ប៉ាំងហៀន ចាបាប ប្រើ ឡាំ។

† ១៤:២៧ ១៤:២៧ សារ អា ឡាច់ ឡឹង សាការី ១៣:៧។ † ១៤:៣៦ ១៤:៣៦ សារ ថុក ប៉ាណាប អា ពៀត គុល «ចក អា»។

៤៤ យូដៈ ណាំផា ពូ ឡាំ រ៉ុប យីស៊ី ណោះ អើ ទី សាញ៉ា លូ ពូ ផា «អាញ ថុ បក់ ថំ បក់ ណោះ ហង យីស៊ី ហត់ រ៉ុប អើ ពិ ត្រត់ សាំងកែ កាខាក់ ដៃ អន់ ក្លាស»។

៤៥ សាត់ យូដៈ ទីល ប៉ាត់ ណោះ អើ សាឡង់ ពីរ រីក ប៉ាត់ ចារ យីស៊ី កាប ផា «ណោយូ!» កេះ ណោះ ថុ យីស៊ី។

៤៦ ពូ កា ប៉ាណាំ គូប រ៉ុប យីស៊ី ឡូត។

៤៧ ទី ប៉ាណូស ម៉ោញ ដូរ អ្នែ ក្យាមី ណោះ ហ្វាត់ ដាវ កោះ ទុច ម៉ះ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ ម៉ោញ ដូរ កាតាច់ ហ្វា តោរ ម៉ោញ ប៉ែង។

៤៨ យីស៊ី កាប កា ពូ ផា «អាញ អា ប៉ាណូស អន់តុង អន់ទូក ប បះ អន់ដីស ពីរ រ៉ុប ចឹក ដាវ ចឹក អ្នែង នីអៀ?

៤៩ រ៉ុប ដាវ អាញ អ្នែ លូ អន់ដីស ប៉ាត់ ចារ រោង វ៉ាម៉ះ ប្រ្រៈ លូ បាំងហៀន ប៉ាសុន ទីខូ ដេល ហះ កា អន់ដីស អូ រ៉ុប អាញ អុះ។ សារ អា កើត ពីរ ភៀ តាត់ អង់កេះ សារ ទី ប្រាត់ រះ កាណុង ផាប ប៉ានីរ ប្រ្រៈ ហង»។

៥០ ផៈ ណោះ ម្នុត សីរ ទីខូ សាតាក់ អ្នាត យីស៊ី។

៥១ ទី តាតាមី ម៉ោញ ដូរ អន់តុក អញស្រែង ចាក ពូយ យីស៊ី ពូ កា រ៉ុប ទីប អើ ដេល។

៥២ អើ សាតាក់ អ្នាត អញស្រែង ចាក ឡុន សាឡុន។

៥៣ កេះណោះ ពូ អ្សក់ ឡាំ យីស៊ី អន់ ប៉ាត់ ហី ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ។ ប៉ាត់ ណោះ ទី ម្នុត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ ទីខូ ទី ម្នុត ក្រាត់ រ៉ាំងហៃ មឿង លូ ម្នុត ណោយូ បាំងហៀន ចាបាប ពីរ តុំ គូប សោប។

៥៤ កាប៉ាច់ ពេត្រុះ ចាក ពូយ ហៃ យីស៊ី ឡើង ចាំងហាយុត ទីល តែង កាណុង ឡាន ហី ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ។ ទីល ប៉ាត់ ណោះ អើ ម៉ុត អញដូរ អុញ លូ ម្នុត ញ៉ាម ហី។

៥៥ ម្នុត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ លូ ម្នុត ពីកសា វ៉ាតីសៗ ទីខូ យីត ណាំង ផាញ៉ាន ច្រោម យីស៊ី ភៀ ទី ទ្រង ចឹង ប៉ាន់តៅ អើ ហះកា អន់ខែ ណាំង សារ យច ត្រត់ ប៉ាន់តៅ អើ អូ ប៉ប សាអុះ។

៥៦ ទី កាំឡាំង អៀង ដូរ កាប តាំពូង ភង យីស៊ី ហះកា សារ អន់ខែ កាប ណោះ អូ ត្រត់ គូប សោប អុះ។

៥៧ ទី បក់ អន់ដា អ្សរ អន់តាវ កាប ពូង ភង យីស៊ី ផា

៥៨ «ញីន កាតាំង ប៉ាណូស អា កាប ផា "អាញ ចឹង យ៉ះ អ្នាត រោង វ៉ាម៉ះ ឡាក់ ប្រ្រៈ លូ តី ប៉ាណូស កេះណោះ រ៉ាំងរ៉ាំង ប៉ែង ដាវ អាញ ចឹង ប្រ្រៈ រោង វ៉ាម៉ះ ម៉ោញ ណារ ឡាក់ អូ ត្រត់ ប្រ្រៈ លូ តី ប៉ាណូស អុះ"»។

៥៩ យ៉ះ ទី សារ កាប នែវ អា ហះកា សារ ណោះ អ្នែ អូ ត្រត់ គូប សោប ទៅ។

៦០ ផៈ ណោះ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ អ្សរ អន់តាវ ហះ ម៉ាត់ កាំឡាំង អំបញ្ច យីស៊ី ផា «ញ៉ា ត្រត់ អីស អូ តើល ពូ កាប ច្រោម អីស អា?»

៦១ យីស៊ី អ្នែ ធ្មើប អូ កាប អុះ។ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ ណោះ អំបញ្ច ណារ ផា «នីចម អីស អា ហង ប គន តាមី ប្រ្រៈ បិកកាតយី ឡាក់ អើ រើស អន់ ប្រ្រៈ សាដាច់?»

៦២ យីស៊ី តើល ផា «អាញ អា ហង។ អន់ដីស ចឹង ប៉ប ប៉ាណូស អាញ អ្នែ តែង សាម៉ា ប្រ្រៈ ឡាក់ ទី អំវាញ អីញ លូ ចាក ពីង ប្លែង កាម៉ល់ ន»។

៦៣-៦៤ កាតាំង យីស៊ី ផា នីណោះ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ កា ហើក អារ អើ ទៅ កេះណោះ កាប ផា «អន់ដីស ទីខូ កាតាំង កេះ អើ កាប ផាម៉ាត ប្រ្រៈ បិកកាតយី។ ពិន អូ តងកាន ណាំង ផា

ន ១៤:១២ ១៤:១២ បំហៃ ដានីអែល ៧:១៣-១៤។

ញ៉ាន ណារូ ហង។ នីចម៍ អន់ដីស ចឹង យីត ប្រីកី ?» ពូ កា តាត់សុន អន់ ប៉ាន់តោ អ្នាត យីស៊ូ។

៦៥ បក់ អន់ដា កាសុះ ទៀក ពីរ ពីង យីស៊ូ។ ពូ សាក្កុំ ម៉ាត់ អើ កេះណោះ ដាល អើ លូ អំបញ្ច ជា «ទ្រង់ ហៃ ញើ ពីត អីស ?» កេះណោះ អន់ខៃ ជិន អើ អន់ កា ម្នាត ញ៉ាម ហី ពូ តាពយ គៀងតោរ អើ ណារូ។

៦៦ ផះ ពេត្រុះ អ្នែ រឡាន ហី ណោះ ទី ទុច អង់កាន់ ម៉ះ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រើះ ម៉ោញ ដូរ ពីះ ទីល។

៦៧ អើ បំបំ ពេត្រុះ ផះ អ្នែ អញ្ចជួរ អុញ។ អើ ប៉ាញ្ចចាក់ ហៃ កាខាក់ កេះណោះ កាប ជា «អីស អា កា គូប យីស៊ូ តេះ ណាសាវៃត ដេល !»

៦៨ ហះកា ពេត្រុះ ប៉ាតែក ជា «អាញ អូ អន់ហ្គាល់ អើ អុះ ! អាញ អូ ហ្គង់ អុះ អូ កា អីស បិច កាប ឡឹង សារ ញ៉ា ណោះ»។ ពេត្រុះ អ្សរ ឡាច់ ឡឹង ណោះ ចាក ឡាច់ តែង ឡឹង អ្នែ ហះ អំប៉ាន រ៉ាបឹង។ *

៦៩ ទុច អង់កាន់ ណោះ បំបំ ពេត្រុះ អ្នែ ហះ ណោះ អើ កា រ៉ះ លូ កាំឡាំង អ្នែ រណោះ ណារូ ជា «ប៉ាណូស ណោះ កា គូប យីស៊ូ ដេល !»

៧០ ពេត្រុះ ប៉ាតែក ណារូ។ ម៉ោញ ទ្រុ ឡឹង ណោះ ទី កាំឡាំង បក់ អ្នែ រណោះ កាប កា ពេត្រុះ ជា «អីស អា កា គូប យីស៊ូ ដេល ហង ខង អីស កា ពីះ ឡឹង ខេត កាលីឡេ ដេល»។

៧១ ពេត្រុះ តើល លូ ម៉ត់ ជា «ជា អាញ កាប ពូង អន់ ប្រ្រើះ ចែត ថូត អាញ កាតាម ! អាញ អូ អន់ហ្គាល់ ប៉ាណូស ណោះ ឡាក់»។

៧២ ជាឌី អ្សរ អោត លឹក ទី ពៀរ ផះ ណោះ អើ កាចាំង កា ប៉ានីរ យីស៊ូ រ៉ះ កា អើ ជា «អន់ទ្រួល ឡឹង អ្សរ អោត លឹក ទី ពៀរ អីស ចឹង ប៉ាតែក ប៉ែង ទង ជា អូ អន់ហ្គាល់ អាញ»។ ណោះ ហង ពេត្រុះ កា ញ៉ា។

១៥

សារ ពូ ជិន យីស៊ូ អន់ ប៉ាត់ រតី ពីឡាត

១ តារ កាំលី ម្នាត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រើះ លូម លូ ម្នាត ក្រាត់ រ៉ាងហៃ មៀង លូ ម្នាត ណោយូ បាំង ហៀន ចាបាប់ លូ កាំឡាំង ម្នាត ពីកសា វ៉ាតីស។ ទិខូ។ ពូ កត់ ចត់ យីស៊ូ អ្សក់ ឡា ជិន ប៉ាត់ រតី ពីឡាត *។

២ រតី ពីឡាត អំបញ្ច យីស៊ូ ជា «អីស ហង ប សាដាច់ សុនសាត អ៊ីស្រាអើល ?» យីស៊ូ តើល អើ ជា «ត្រត់ ឡាក់ កា អីស ជា ណោះ ហង»†។

៣ ម្នាត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រើះ អន់ខៃ ច្រោម យីស៊ូ អៀង សារ។

៤ រតី ពីឡាត អំបញ្ច យីស៊ូ ម៉ោញ ទង ណារូ ជា «ញ៉ា ត្រត់ អីស អូ តើល ពូ សាអ្នះ នីអៀ ? អីស អូ កាតាំង ប ពូ កាប ច្រោម អីស អៀង កាខាក់ អា ?»

៥ យីស៊ូ សាអ្នះ អូ តើល ពូ អុះ ណោះ ហង ប្រីកី អន់ កា រតី ពីឡាត ញម ខាក់។

៦ រំបំ សាណាំ រ៉ាងរ៉ាង ប្រីកី ប៉ុន ទ្រង់ រតី ពីឡាត យើយ រីស ឡើយ ប៉ាណូស ត្រត់ ថូត ម៉ោញ ដូរ ពូយ ម្នាត ប៉ាសុន បំរ។

៧ ទី កាម៉ាក ម៉ោញ ដូរ សិច បារ៉ាបះ ត្រត់ ថូត អន់ខូ លូ ម្នាត កាំឡាំង ប្រីកី ប៉ាត់តារ៉ាត់ អន់ខៃ ប៉ាន់តោ ពូ ផះ រ៉ាងរ៉ាង អន់ខៃ ប្រីកី ប៉ាត់តារ៉ាត់។

* ១៤:៦៨ ១៤:៦៨ ហ្នា ពូ ច្រាត់ លូ តី ម៉ោញ ចំលួន ផែម ប៉ានីរ ផាះ ផះ ណោះ អ្សរ អោត។ * ១៥:១ ១៥:១ រតី ពីឡាត ឡាក់ ម៉ែត រ៉ាងហៃ ខេត អើ សុនសាត រ៉ូម។ † ១៥:២ ១៥:២ «ត្រត់ ឡាក់ កា អីស ជា ណោះ ហង» ពៀត គុល «អីស ជា នីណោះ»។

៨ កាំឡាំង ប៉ាសុន អៀង ដូរ ប៉ាណាំ គូប ឡាំ ប៉ាក់ វ៉ត ពីឡាត ប៉រ អើ ឡើយ ប៉ាណូស ត្រក់ ថូត ម៉ោញ ដូរ តាម តាឡាប័ អើ យើយ ប្រគី រ៉ប សាណាំ។

៩ វ៉ត ពីឡាត អំបញ្ច មូត ប៉ាសុន ជា «នីចម អន់ដីស បិច កា អាញ ឡើយ សាដាច់ សុនសាត អ៊ី ស្រាអើល អា ប ?»

១០ អើ អំបញ្ច នីណោះ ញន អើ អ៊ូ អន់តត់ ជា មូត ម៉ែត ក្រាក់ វ៉ម៉ះ ប្រ្រៈ រ៉ុប យីស៊ូ ជីន ប៉ាក់ អើ ញន អន់ខែ សាណាំង។

១១ ហះកា មូត ម៉ែត ក្រាក់ វ៉ម៉ះ ប្រ្រៈ ប៉ាណាំ គូប ឡាច់ ប៉ាញសុះ កាំឡាំង ប៉ាសុន ប្រើ ពូ ប៉រ ហះ វ៉ត ពីឡាត វីស ឡើយ បារ៉ាបះ។

១២ វ៉ត ពីឡាត អំបញ្ច កាំឡាំង ប៉ាសុន ម៉ោញ ទង ណារ៉ូ ជា «ជា នីណោះ អន់ដីស បិច កា អាញ ប្រគី នីចម កា ប៉ាណូស អន់ដីស ជា សាដាច់ អ៊ីស្រាអើល អា ?»

១៣ ពូ ស្រីក ជា «ប៉ង អើ ពីង អ៊ឹង គីង ពិ !»

១៤ វ៉ត ពីឡាត អំបញ្ច ណារ៉ូ «ប៉ាណូស អា ទី ប្រគី យច ញ៉ា ?» ហះកា អន់ខែ តើល ហើង ម៉ែ ខាក់ ជា «ប៉ង អើ ពីង អ៊ឹង គីង ពិ !»

១៥ វ៉ត ពីឡាត បិច កា ប៉ាសុន ប៉ាញ ពុត អើ កា វីស ឡើយ បារ៉ាបះ។ អើ ប្រើ ពូ អ្យក់ កាសើ ប្លៃ ម៉ាត់ ពីត សាប្លាត យីស៊ូ កេះណោះ អើ អន់ ពូ អ្យក់ ឡាំ ប៉ង ពីង អ៊ឹង គីង។

សារ ពូ អ្យក់ យីស៊ូ ឡាំ ប៉ង ពីង អ៊ឹង គីង

១៦ មូត តាហាន អ្យក់ ឡាំ យីស៊ូ អន់ ប៉ាក់ ឡាន ហី ម៉ែត រ៉ាំងហៃ ខេត កេះណោះ អើ មូត តាហាន ពីះ ទីខ្ម។

១៧ ពូ អ្យក់ អារ នែវ ណាំអិត តាត់ អំពៀត អើ កេះណោះ អ្យក់ សាលៀ រ៉ាំងក្នុង ប្រគី ឡាក់ កា មូក សាដាច់ តាត់ អន់តល់ ពីង កល់ អើ។

១៨ ពូ ប៉ាណាំ គូប តាត់ អំប្រគី កា រ៉ុប ជា «ប៉រ កា រ៉ុប សាំប្រ្រៈ សាដាច់ សុនសាត អ៊ីស្រាអើល !»

១៩ ពូ អ្យក់ ប្រើ ពីត សាប្លាត អើ ពីង កល់ លូ កាសុះ ទៀក ពីរ ពីង អើ កេះណោះ ពូ ជន តាកុល ប៉ាឡែវ កា រ៉ុប សាំប្រ្រៈ អើ។

២០ កេះ ពូ ប៉ាឡែវ ប៉ាំងប្រាល់ កា អើ ពូ វីស ឡាច់ អារ នែវ ណាំអិត កេះណោះ ពូ អ្យក់ អារ អើ ទៅ តាត់ អំពៀត អើ ណារ៉ូ។ កេះណោះ ពូ អ្យក់ អើ ឡាំ ប៉ង ពីង អ៊ឹង គីង។

២១ ផះ ណោះ ទី កាម៉ាក់ មៀង គីនែន ម៉ោញ ដូរ ចាក ម៉ុត ពីង មៀង យេរុសាឡឹម ពូ រ៉ុប ប៉ាំងខំ អើ អន់ គយ អ៊ឹង គីង ពូ ចឹង ប៉ង យីស៊ូ។ កាម៉ាក់ ណោះ សិច ស៊ីម៉ូន គន អើ សិច អាលេកសាន ត្រុះ លូ រុក្ខស។

២២ ពូ អ្យក់ ឡាំ យីស៊ូ ទីល ចារ កុលកុថា (ព្រៃ ជា «ប៉ានីម កាន់គីង កល់»)។

២៣ ពូ អ្យក់ តាពៃ ប្លៃ អង់កាច ឡាយ លូ អន់ហ្គាំ កៀ ជេ អន់ អិត អន់ កា យីស៊ូ អែត ហះកា អើ អ៊ូ ថៃ អែត អុះ។

២៤ មូត តាហាន ប៉ង យីស៊ូ ពីង អ៊ឹង គីង កេះណោះ អ្យក់ ខោ អារ អើ រ៉ុប កាប៉ាច់ កៀ ចឹង អ៊ូ អន់ តត់ ជា ចឹង ទី កា ពៀ ខោ អារ ណោះ។

២៥ ពូ ប៉ង យីស៊ូ មង អញសិន កាំលី។

២៦ ពូ ប្រាក់ ពីង ប៉ាតាត់ រះ ឡឹង សារ ពូ ប៉ង យីស៊ូ ជា «សាដាច់ សុនសាត អ៊ីស្រាអើល»។

២៧-២៨ ពូ កា ប៉ង់ ប៉ាណូស អន់តុង ញៀវ ដូវ សានែង អ៊ែ ដេល។ ម៉ោញ ដូវ អ៊ែ តែង សាម៉ា អ៊ែ ម៉ោញ ដូវ ណាវ អ៊ែ តែង សាំងអ្សា។ †

២៩ កាំឡាំង ចាក រណោះ ពូ កាប ប៉ាឡែវ កា យីស៊ី ទីប ង៉ាដិរ កល់ កា អ៊ែ លូ កាប ជា «ញ៉ា អ៊ីស ជា ចឹង យ៉ះ រោង វ៉ាម៉ះ ប្រ្រៈ កេះណោះ ប្រគី ណាវ ដឹង ប៉ែង ដាវ!

៣០ ញ៉ា អូ តាឡេ ឡាកោ អ៊ីស ទៅ ជីវ ឡឹង អ៊ឹង គឹង អា!»

៣១ ចានែក មូត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ លូ មូត ណែយូ ប៉ាំងហៀន ចាបាប់ អន់ខែ កា កាប ប៉ាឡែវ កា យីស៊ី ដេល។ អន់ខែ កាប លូ គូប ជា «អ៊ែ ទី តង់ ពូ អន់ទៀតៗ អៀង ហះកា អ៊ែ អូ អូ តង់ ឡា កោ ទៅ អុះ។

៣២ អ៊ី ប៉ាណូស បក់ ប្រ្រៈ រឿស អន់ ប្រគី សាដាច់ អ៊ីស្រាអ៊ែល ហត់ ជីវ ឡឹង អ៊ឹង គឹង កិញអៀ ហៃ ម៉ាត់ ញីន ប៉ប លូ សៀ ដេល»។ មូត បក់ ពូ ប៉ង់ អន់ខូ លូ យីស៊ី កា កាប ប៊ីងាយ កា អ៊ែ និះ ទៅ ដេល។

៣៣ ផះ កាដាវ ប៉ង់ សាន់តាត់ ជាឌី ប៉ែង ម៉ាម៉ាំង ក្លិប ទីប ប៉ាថេត ណោះ ទីល មង ប៉ែង កាដាច។

៣៤ រ៉ាំងរ៉ាំង មង ប៉ែង ណោះ យីស៊ី កា ស្រែក ម៉ែៗ ជា «អេឡយ អេឡយ ឡាម៉ា សាបាច់ ថា នី?» ព្រៃ ជា «អ៊ី ប្រ្រៈ! ប្រ្រៈ អាញ វ៉ៃ! ញ៉ា ត្រត់ អ៊ីស អ្នាត អាញ នីអៀ?»

៣៥ ទី បក់ អន់ដា អ៊ែ ក្យាម រណោះ កាតាំង អ៊ែ កាប នីណោះ ពូ ជា «អ្សក អុះ! កាតាំង ប អ៊ែ អើ វត់ អេលីយ៉ា ហង ណោះ!»

៣៦ ទី ប៉ាណូស ម៉ោញ ដូវ សាតាក់ ឡាំ អ្សក បឹង សាអ្សាំង ឡុក ពីង ទៀក អ្សត ទ្រែម ពីង ឡា ណាច អ៊ឹង អន់ទីប អន់ កា យីស៊ី អ្សប លូ កាប ជា «អញ្ចាំ ហៃ លូង! វត់ អេលីយ៉ា ជីវ តង់ តាឡេ ឡាច់ អ៊ែ ឡឹង អ៊ឹង គឹង តាទីច ប?»

៣៧ កាប៉ាច់ យីស៊ី ស្រែក តុត ម៉ែ ខាក់ កេះណោះ កាតាច់ កាស៊ី តាំងហើម តៅ ឡុត។

៣៨ ផះ ណោះ កាណាត់ បឹង កាណុង ពីង រោង វ៉ាម៉ះ ប្រ្រៈ តាហ៊ែក បុត ឡឹង កាំបាំង ទីល អន់ តៅ។

៣៩ ម៉ែត តាហាន សុនសាត រួម ម៉ោញ ដូវ អ៊ែ អន់តាវ ហៃ តែង ម៉ាត់ យីស៊ី អ៊ែ ប៉ប យីស៊ី តៅ នី ណោះ អ៊ែ កាប ជា «ប៉ាណូស អា គន ប្រ្រៈ បិកកាតយ តាទីច វេ!»

៤០ ទី មូត អង់កាន់ អន់តាវ ហៃ យីស៊ី ឡឹង ចាំងហាយុត ដេល។ ពីង កាំឡាំង មូត អង់កាន់ ណោះ ទី ម៉ារី ឡឹង ស្រុក ម៉ាដាឡា ទី ម៉ារី ឡាក់ មើត យ៉ាកុប ចិ លូ យូសេ លូ ទី សាឡូមេ អន់ដា ដេល។

៤១ មូត អង់កាន់ ណោះ តាឡាប ពូយ តង់ ប្រគី ង៉ាវ កា យីស៊ី ឡឹង ខេត កាលីឡេ ពៃ កេះ។ ទី មូត អង់កាន់ អន់ទៀតៗ អៀង ណាវ ហាវ ប៉ាក់ មៀង យេរូសាឡឹម អន់ខូ លូ យីស៊ី ដេល។

សារពូ តប់ ប៉ាទ្រូ យីស៊ី

៤២ ដាវ ណោះ ត្រត់ ផះ ពូ ទ្រៀម អន់ទ្រូល ចឹង ទីល ដាវ ពូ វ៉ាឡែវ។ ង៉ាច ណោះ

៤៣ ទី ប៉ាណូស ឡឹង ស្រុក អាវ៉ាម៉ាថេ ម៉ោញ ដូវ សិច យូសែប អ៊ែ ខិន ឡាំ ប៉ាក់ វត់ ពីឡាត ប៉រ អ្សក ប៉ាទ្រូ យីស៊ី។ វត់ យូសែប ណោះ អ៊ែ ឡាក់ ប៉ាណូស ដាក់ អ៊ែ កាណុង ក្រុំ ពីកសា វ៉ា តិសៗ។ អ៊ែ កា អ៊ែ ក្យាត់ ប្រ្រៈ ពីះ រ៉ាំងហៃ រ៉ាំងខ្យា ដេល។

៤៤ វត់ ពីឡាត ញម ខាក់ ផះ អ៊ែ អូ អន់តត់ ជា យីស៊ី តៅ កេះ នីណោះ។ អ៊ែ អើ ម៉ែត តាហាន ពីះ អំបញ្ច ភៀ បុច អូ អន់តត់ ជា យីស៊ី តៅ កេះ ប។

† ១៥:២៧-២៨ ១៥:២៧-២៨ ហ្នា ពូ ប្រាត់ លូ តិ ម៉ោញ ចំលួន ធម្ម ប៉ានីរ ផាះ សារ អា កើត ពីះ ត្រត់ ឡាក់ ទី ប្រាត់ វះ កាណុង ផាច់ ប៉ានីរ ប្រ្រៈ ជា «ពូ ចឹង យ៉ាប អ៊ែ អន់ខូ លូ ប៉ាណូស ប្រគី យច ចាបាប់»។

- ៤៥ កេះ តាហាន រ៉ះ កា អើ កេះ ណោះ អើ អន់ រតី យូស៊ែប អ្សក់ ប៉ាទ្រូ យីស៊ូ។
- ៤៦ រតី យូស៊ែប តាច់ កាណាត់ បាក ដាត់ៗ អើ អ្សក់ ដីរ ប៉ាទ្រូ យីស៊ូ ឡឹង អ៊ឹង គីង ទ្រែម កេះ ណោះ អើ អ្សក់ ឡាំ តប់ កាណាង រ៉ឹង អំហ្គោ ម៉ោញ ឡាក់ ចារ ពូ ប្រីតី ភៀ តប់ ប៉ាទ្រូ។ កេះ តប់ អើ តាហាល់ អំហ្គោ តីស ម៉ោញ កាត្រើត អំប៉ារ រ៉ឹង ណោះ។
- ៤៧ ម៉ារី ឡឹង ស្រុក ម៉ាដាឡា លូ ម៉ារី ឡាក់ មើត យូសេ ពីះ ហៃ ចារ តប់ ប៉ាទ្រូ យីស៊ូ ដេល។

១៦

សារ យីស៊ូ រ៉ុស សីត ណារ៉ូ

- ១ ឡឹង ឡឹង ដាវ វ៉ាឡុវ ណោះ ម៉ារី ឡឹង ស្រុក ម៉ាដាឡា លូ ម៉ារី មើត យ៉ាកុប លូ សាឡូមេ អន់ ដា អន់ខែ តាច់ យៀង បោផ្លូវ ភៀ ចឹង ឡាប ពីង ប៉ាទ្រូ យីស៊ូ។
- ២ ទីល កាំលី ដាវ អាទិត ផះ ដាវ ឡាច់ ប្រឹងៗ អន់ខែ ណាំផា គូប ឡាំ ប៉ាត់ រ៉ឹង ចារ ពូ តប់ យី ស៊ូ។
- ៣ ផះ អន់តាន់ អ្នែ ចាក រទ្រង អន់ខែ កាកាប អំបញ្ច គូប ផា «ទី ពៀ ចឹង តាហាល់ ឡាច់ អំហ្គោ ឡឹង អំប៉ារ រ៉ឹង ណោះ កា ពិន ?»
- ៤ កេះណោះ អន់ខែ ងើយ ហៃ ផាឌី បំបំ អំហ្គោ ពូ តាហាល់ ឡាច់ ឡឹង អំប៉ារ រ៉ឹង កេះ។ អំហ្គោ ណោះ តីស ខាក់។
- ៥ អន់ខែ មុត ហៃ កាណាង រ៉ឹង បំបំ ប៉ាណូស តាតាម ម៉ោញ ដូវ កាសិប ពៀត ខោ អាវ បាក អង់អ្នែ តែង សាម៉ា។ អន់ខែ អ្សត ខាក់ ឡាច់ ក្លាង។
- ៦ កាម៉ាក ណោះ កាប លូ អន់ខែ ផា «ដៃ អ្សត ហង ! អន់ដីស ពីះ ហៃ យីស៊ូ ឡឹង ស្រុក ណា សាវែត ឡាក់ ពូ ប៉ាន់តោ។ អើ អូ អ្នែ ហះ អា កេះ ប្រ្រះ បិកកាតយី តាក់ អង់រ៉ុស សីត អើ កេះ។ ហៃ ! ហះ អា ហង ចារ ពូ ចែត អើ ពៃ។
- ៧ ហត់ អន់ដីស សីត រ៉ះ កា ពេត្រុះ លូ កាំឡាំង សីះ ទិឌ ផា យីស៊ូ ចាក ឡាំ ប៉ាត់ ខេត កាលីឡេ អន់ទ្រូល ឡឹង អន់ដីស។ ប៉ាត់ ណោះ អន់ដីស ចឹង បំបំ អើ ឡាក់ កា អើ ទី រ៉ះ កា អន់ដីស ផះ អន់ ទ្រូល ពៃ ហង»។
- ៨ មុត អង់កាន់ ណោះ ប៉ាន់តាន ឡាច់ ឡឹង រ៉ឹង លូ ចាក សាតាក់។ អន់ខែ អ្សត លូ កាខវ់ ណូស វ៉ារីត ទីប ឡាកោ។ ញន អន់ខែ អ្សត ណោះ ហង កា ពៀ កា អន់ខែ អូ រ៉ះ អុះ។ *

[៩ យីស៊ូ រ៉ុស សីត ត្រត់ ពីង កាំលី ដាវ អាទិត។ សាត់ ប៉ាន់ដា អើ តាំបាង ឡាកោ អន់ កា ម៉ារី ឡឹង ស្រុក ម៉ាដាឡា បំបំ ឡាក់ អង់កាន់ អើ ទី ទ្រុះ ឡាច់ ប្រ្រះ បីត ឡឹង អើ តាំប៉ើះ ដូវ ផះ អន់ទ្រូល ពៃ។

- ១០ ម៉ារី ចាក រ៉ះ កា កាំឡាំង ទិឌ ឡាក់ យើយ ចាក ពូយ យីស៊ូ ផះ ប៉ាន់ដា ពៃ។ ពូ ផះ អ្នែ ញាំ សោក ញាំ ហ្សឹក រ៉ុបីស កា អើ។
- ១១ ផះ អន់ខែ កាតាំង ម៉ារី រ៉ះ ផា យីស៊ូ រ៉ុស សីត កេះ លូ ទី បំបំ អើ តីតី អន់ខែ អូ សៀ អុះ។
- ១២ កេះណោះ យីស៊ូ តាំបាង ឡាកោ អន់ កា សីះ ពៀវ ដូវ បំបំ ផះ អន់ខែ ចាក ឡាច់ ឡឹង មៀង ហះកា ត្រង អើ តាង បើត។
- ១៣ សីះ ពៀវ ដូវ ណោះ កា រ៉ុល សីត រ៉ះ លូ មុត សីះ អន់ទៀតៗ ហះកា ពូ អ្នែ អូ សៀ អន់ខែ ដេល។

* ១៦:៨ ហ្វា ពូ ប្រាក់ លូ តី ម៉ោញ ចំលួន ឡាក់ ប្រាក់ អន់ទ្រូល ឡឹង ពូ អូ ទី ១៦:៩-២០ អុះ។

- ១៤ អន់តីត ឡើង ណោះ យីស៊ូ តាំបាង ឡាកោ អន់ កា មូត សីះ ទី ១១ ដូវ ប៉ប៊ី ទីខ្លូ ត្រុត ផ្ទះ អន់ខ្មែ អ្នែ សា សាណា។ យីស៊ូ កាប កា អន់ខ្មែ ញុន អន់ខ្មែ កាង កល់ អូ ចៃ សៀ ប៉ានីរ ពូ ឡាក់ ប៉ប៊ី អ៊ែរ រ៉ីស សីត។
- ១៥ យីស៊ូ អន់តត់ ជា «ហត់ ចាក រ៉ះ អន់ កាំឡាំង អង់កក់ តេះ អូ អន់តត់ ទីខ្លូ ឡើង សារ ដាក់ អា។
- ១៦ ជា បក់ ចំ សៀ លូ ទី អន់ ពូ ប៉ាងហាំ ប្រ្លឹះ បិកកាតយ័ ចឹង តង់ បក់ ណោះ ហះកា បក់ ចំ អូ ចៃ សៀ បក់ ណោះ ចឹង ត្រុត ថ្ងត។
- ១៧ បក់ ចំ សៀ ចឹង ទី អំរ៉ាញ ប្រ្លឹះ អ្នែ អន់ខ្លូ អន់ខ្មែ ចឹង អូ ទ្រុះ ឡាច ប្រ្លឹះ បីត ជា រ៉ះ សិច អាញ លូ អូ កាប តាង ឡើង ពូ † ដេល។
- ១៨ ជានែរ អន់ខ្មែ រ៉ុប ពិះ លើ អែត កាណាគី ប៉ាញីល កាតាម អន់ខ្មែ អូ អីត អូ ប៉ាញីល អុះ។ ជា អន់ខ្មែ ម៉ន់ សាប៉ាត់ ប៉ាណូស អីត ប៉ាណូស ណោះ ចឹង ដាក់ ប្រ្រាល់ ហង»។
- ១៩ កេះ យីស៊ូ កាប អន់តត់ សារ កេះ ប្រ្លឹះ បិកកាតយ័ កា ប៉ោក ហារ អ៊ែរ ពឹង ប្លែង លូ អន់ អ៊ែរ អង់អ្នែ តែង សាម៉ា អ៊ែរ។
- ២០ មូត សីះ ចាក ឡាក់ រ៉ះ សារ ដាក់ កា ពូ គ្រឹប ចារ។ ប្រ្លឹះ បិកកាតយ័ កា អ្នែ ប្រ្រឹត ដារ អន់ខ្លូ លូ អន់ខ្មែ ដេល ទីប ប្រ្រឹត សារ អំរ៉ាញ អីញ លើយ ភៀ តាំបាង ជា សារ អន់ខ្មែ រ៉ះ ណោះ សារ តា ទីច។]

† ១៦:១៧ ១៦:១៧ កាប តាង ឡើង ពូ ទី ណី ពៀរ ម៉ោញ ជា «កាប សុនសាត អន់ខ្មែ ឡាក់ អូ អូ កាប អន់ខ្មែ ល» ម៉ោញ ណារ ជា «កាប គុន បិយ ប្រ្លឹះ អូ ត្រុត កាប ឡាក់ កា ប៉ាណូស»។

លូកា ប្រាប់ សារ ដាក់ ឡើង យីស៊ូ សារ អន់តត់ រ៉ះ

លូកា អើ ប្រឹក្ចី ម៉ូអ្សា អើ សុនសាត ក្រិក អើ អូ អន់ហ្គាល់ យីស៊ូ ញុន ឡាកោ អើ ទៅ អុះ លូ អើ អូ ត្រត់ កាំឡាំង ១២ ដូរ បក់ រ៉ះ ប៉ាតាង យីស៊ូ ណោះ ដេល ហះកា អើ សៀ យីស៊ូ ដេល លូ អើ ប្រឹក្ចី ដារ អន់ខ្ល លូ រត់ ប៉ូល ផះ រាំងរាំង អើ ឡាំ រ៉ះ សារ ដាក់ ឡើង យីស៊ូ ប៉ាក់ ប៉ាថេត ក្រិក។

លូកា ទី ប្រាប់ សារ កាណុង ផាប់ ប៉ានីរ ប្រើ ទី ពៀរ សារ យី ពីង ផាប់ អា រ៉ះ សារ ដាក់ ឡើង យីស៊ូ លូ ពីង ផាប់ ម៉ោញ ណារ៉ូ រ៉ះ ឡើង ដារ មូត បក់ រ៉ះ សារ ប៉ាតាង យីស៊ូ។ អើ អ្នក ប៉ាក់ សារ អន់ទៀតៗ ឡាក់ ទី ប្រាប់ រ៉ះ ឡើង សារ យីស៊ូ លូ ប៉ានិត ហៃ កាខាក់ ពួយ ឡាបៀប មូត បក់ ហ្សាំង សាឡាច់ ពីង រាំងហារ ណោះ។ ពូ យីត ផា លូកា ប្រាប់ សារ ដាក់ ឡើង យីស៊ូ កាណុង ផាប់ អា ផះ រាំងរាំង សាណាំ ៦០-៦៥ គ.ស.។

សារ លូកា បិច កា ពូ អូ ហ្គង់

លូកា ប្រាប់ សារ កាណុង ផាប់ អា សារ រ៉ាប់ អន់ សុនសាត អន់ទៀត អាន។ អើ រ៉ះ ឡើង សារ យី ស៊ូ លូ បិច រ៉ះ អន់ ពូ អូ អន់តត់ ផា យីស៊ូ ពីះ ភៀ ណាំង លូ តង់ ប៉ាណូស បក់ ហ្សាំង ហៀត។ ម៉ោញ ណារ៉ូ អើ បិច កា ពូ ហ្គង់ ផា ប៉ាងាត ប៉ាលីង ម៉ះ ប្រើ បិកកាតយ័ ប៉ាណាំ យីស៊ូ ឡើង យីស៊ូ បើ កើត លើយ ទីល ដារ អើ តោ ប៉ាក់ មៀង យេរូសាឡឹម។ ឡាយ ឡើង យីស៊ូ រ៉ុស សីត ប៉ាងាត ប៉ាលីង ប្រើ ប៉ាណាំ ក្រុំ មូត សៀ ប្រើ អន់ខ្ល ចាក រ៉ះ សារ ដាក់ ឡើង យីស៊ូ លើយ ទីល ស្រុក ញ៉ក ពីង អង់កក់ តេះ។

លូកា បិច អន់តត់ ប៉ាតោ កា មូត បក់ សៀ យីស៊ូ អន់ ទី ពុត តាប៉ាប តាប៉ុន ឡាក់ កា ប្រើ ទី ពុត តាប៉ាប តាប៉ុន ដេល។ អើ អន់តត់ ប៉ាតោ កា ពូ ដៃ អន់ អ្នក យ៉ូ សារ យច គូប សោប អន់ អូ អូ ត ដោះ លូ អូ អ្នក ពុត ចេត តង់ មូត បក់ តាបាយ កាសត់ លូ អូ សាឡាត់ អូត កាណាត់ ញ៉ា ទី ណោះ ញុន ហៃ កា យីស៊ូ។ បក់ សៀ យីស៊ូ ត្រត់ អ្នក ពុត ចេត ម៉ន់ អើ ប្រើ យី កាកាប រ៉ះ សារ លើយៗ លូ ប្រើ ឡាក់ ពី ត្រត់ ទី ពុត ហោក រត់ លើយ ខង ទី ប៉ាងាត ប៉ាលីង យីស៊ូ អ្នក អន់ខ្ល លូ ត្រត់ អូ អន់តត់ ផា ប្រើ បិកកាតយ័ តង់ បក់ សៀ កិញអៀ ហង។

ផិនកាន កាណុង សារ លូកា ប្រាប់

- កាប សាត់ ប៉ាន់ដា (១:១-៤)
- កាណេត យូហាន ឡាក់ ប៉ាំងហុំ ពូ លូ កាណេត យីស៊ូ (១:៥-២:៥២)
- សារ យូហាន រ៉ះ (៣:១-២០)
- សារ យីស៊ូ ប្រើ យូហាន ប៉ាំងហុំ លូ សារ អើ អូ ចៃ ប្រឹក្ចី ពួយ ប្រើ បឹត ប៉ាំងល់ (៣:២១-៤:១៣)
- សារ យីស៊ូ រ៉ះ សារ ដាក់ ឡើង ប្រើ ពីង ខេត កាលីឡេ (៤:១៤-៩:៥០)
- សារ យីស៊ូ ឡាច់ ឡើង ខេត កាលីឡេ ឡាំ ប៉ាក់ មៀង យេរូសាឡឹម (៩:៥១-១៩:២៧)
- អាទិត អន់តត់ អ្នក ពីង មៀង យេរូសាឡឹម លូ សារ អើ តោ ពីង អ៊ីង គីង (១៩:២៨-២៣:៥៦)
- សារ យីស៊ូ រ៉ុស សីត ណារ៉ូ លូ តាប៉ាង ឡាកោ អន់ កា មូត បក់ សៀ អើ ប៉ប (២៤:១-៥៣)។

១ អាញ ប្រាក់ សត់ត្រា អា រ៉ះ កា រ៉ក់ ថេរ៉ាភីលះ ទី ប៉ាណូស អៀង ដូរ ខំ ប្រាក់ គម ទិ សារ ឡាក់ កើត ពីរ ពីង កាំឡាំង ញីន។

២ អន់ខែ ប្រាក់ ត្រង់ ពួយ សារ ញីន កាតាំង ឡឹង បក់ ទី ប៉ប័ តូ ម៉ាត់ ឡឹង សើត ពែ លូ ប្រឹក្ចី ងារ រ៉ះ ប៉ានីរ ប្រឹះ។

៣ អាញ ទី ប៉ានិត ហៃ សារ ទិ អា តុត ទុញ កេះ យី អាញ ហៃ ទិ ពុត ទិ ពៀក កាខាក់ ណោះ អាញ យីត ជា ត្រង់ ប្រាក់ គម អន់ ដាក់ៗ ប៉ាហ្សើ ជីន ប៉ាក់ អីស

៤ ភៀ អន់ អីស អូ អន់តក់ ជា ទិ សារ អន់តក់ ប៉ាតោ ឡាក់ អីស ទី កាតាំង ពែ យី ដាក់ ត្រង់ តា ទីច។

សារ បិយ ប្រឹះ រ៉ះ ឡឹង កាណើត យូហាន

៥ ផះ រ៉ាំងរ៉ាំង សាដាច់ ហោរត អ្នែ រ៉ាំងហៃ ខេត យូដា ណោះ ទី ក្រាក់ រ៉ាម៉ះ ប្រឹះ ម៉ោញ ដូរ សិច សាការី អើក ក្រុំ រ៉ក់ អាប៊ីយ៉ា។ កាម៉ាញ អើសិច អេលីសាបិត ឡាក់ ផ្លង់ រ៉ាច់ រ៉ក់ អាវ៉ុន ដេល។

៦ មូត ក្លោ កាម៉ាញ ពៀរ ដូរ អា ឡាក់ ប៉ាណូស ដាក់ ត្រង់ ត្រង់ ពុត ប្រឹះ បិកកាតយី អន់ខែ ប្រឹក្ចី ពួយ ចាបាប ប្រឹះ អូ ទី យច អុះ។

៧ អន់ខែ ពៀរ ដូរ អា អូ ទី គន អុះ ខង យ៉ាក់ អេលីសាបិត អើ អង់កាន់ អូ អូ ទី គន ទីប អន់ខែ កា ឡាកោ ក្រាក់ កេះ ដេល។

៨ ទី ដាវ ម៉ោញ ត្រង់ ដាវ ក្រុំ រ៉ក់ អាប៊ីយ៉ា ម៉ុត ប្រឹក្ចី ងារ រ៉ាម៉ះ ប្រឹះ រ៉ក់ សាការី កា ម៉ុត ដេល។

៩ អន់ខែ រឿស រ៉ក់ សាការី អន់ ម៉ុត សុះ កាណាគី បោផ្លូវ កាណុង រ៉ាំង រ៉ាម៉ះ ប្រឹះ បិកកា តយី។ គុន តាឡាប យើយ មូត ក្រាក់ រ៉ាម៉ះ ប្រឹះ អន់ខែ រឿស រ៉ក់ សាការី ណោះ អន់ខែ រ៉ុប កា ប៉ាច់ ។

១០ ផះ អើ ម៉ុត សុះ កាណាគី បោផ្លូវ កាណុង រ៉ាំង ទី ប៉ាណូស អៀង អ្នែ ម៉ន់ ក្បាក់ ហះ ឡឹង។

១១ កេះណោះ ទី បិយ ប្រឹះ បិកកាតយី តាំបាង ឡាកោ អន់ សាការី ប៉ប័ អ្នែ អន់តាវ តែង សាម៉ា ហះ ចារ សុះ កាណាគី បោផ្លូវ។

១២ ផះ អើ ប៉ប័ បិយ ប្រឹះ អើ កាខរ ណូស អ្សត កាខាក់។

១៣ បិយ ប្រឹះ រ៉ះ កា អើ ផា «ដៃ អ្សត ហង សាការី ប្រឹះ បិកកាតយី ភម អន់ ដេល សារ អីស ប៉រ ណោះ កាម៉ាញ អីស ចឹង កើត គន កាម៉ាក់ ម៉ោញ ត្រង់ អន់ សិច អើ យូហាន។

១៤ គន សាស្វា ណោះ ចឹង ប្រឹក្ចី អន់ កា អីស ទី ពុត ពៀក ហោក រ៉ក់ ប៉ាក់ អើ កើត ទៀ ចឹង ទី ប៉ាណូស អៀង ហោក រ៉ក់ កា អើ និះទៅ ដេល។

១៥ គន អីស អើ ចឹង ប្រឹក្ចី តីស ហះ ម៉ាត់ ប្រឹះ បិកកាតយី អើ អូ អែត តាពែ លូ អូ អែត កាណាគី ប៉ាញីល ញ៉ា អុះ។ សាស្វា ណោះ ចឹង ទី ប៉ាដាត ប៉ាលីង ប្រឹះ ដាក់ កាខាក់ អ្នែ ប៉ាណាំ ពុត ពៀក អើ ឡឹង អ្នែ កាណុង រ៉ាច់ មើត អើ។

១៦ គន អីស ណោះ អើ ចឹង ប៉ាណាំ សុនសាត អ៊ីស្រាអែល អៀង ដូរ រឿល សីត ណាំង ប្រឹះ បិក កាតយី ឡាក់ ប្រឹះ ម៉ះ អន់ខែ ទៅ ណារ។

១៧ អើ ចឹង ឡាក់ អន់ខែ ឡឹង ប្រឹះ លូ ចឹង ទី ប៉ាដាត ប៉ាលីង ប្រឹះ អំរ៉ាញ អីញ * ឡាក់ កា រ៉ក់ អេលីយ៉ា ដេល ភៀ ប្រឹក្ចី អន់ ពុត ពី លូ គន អន់ ត្រង់ លូ គូប សោប លូ ប្រឹក្ចី អន់ ប៉ាណូស អិក ពុត កើត ប៉ាណូស ដាក់ ពុត ឡុត ភៀ ទ្រៀម ប៉ាសុន អន់ ដាក់ សាំរ៉ាប ហាប ពី តាំងឡា ពិន»។

* ១:១៧ ១:១៧ ទី ប៉ាដាត ប៉ាលីង ប្រឹះ អំរ៉ាញ អីញ ពិន ព្រៃ នីអៀ កា ត្រង់ ដេលះ ទី ពុត ពៀក លូ អំរ៉ាញ អីញ ។

១៨ រតី សាការី អំបញ្ច លូ បិយ ប្រ្រឹះ ជា «ប្រគំ នីចម អាញ ចឹង អូ អន់តត់ ជា សារ អា ចឹង កើត ពីរ តាទីច ? ខង ឡាកោ អាញ អា ក្រាត់ កេះ កាម៉ាញ អាញ កា ឡាកោ ក្រាត់ និទៅ ដេល»។

១៩ បិយ ប្រ្រឹះ តើល ជា «អាញ សិច កាព្រីយែល ឡាក់ យើយ អែ អន់ខូ លូ ប្រ្រឹះ បិកកាតយ័ អែ ប្រើ អាញ ឡាក់ រ៉ះ សារ ដាក់ អា កា អីស។

២០ ញន កា អីស អូ សៀ អាញ អីស ចឹង កាំឡូ អូ អូ កាប លើយ ទីល ដាវ កាំឡូត់ សារ អា កើត ពីរ តាទីច»។

២១ ផះ ណោះ កា ទី ប៉ាណូស អៀង អែ ក្បាត់ រតី សាការី ហះ ឡឹង ពូ ញម ខាក់ ខង អែ ម៉ុត កាណុង រោង រ៉ាម៉ះ ណោះ ទុញ យ៉ឹប។

២២ ប៉ាត់ អែ ឡាច់ ទីល ប៉ាត់ ឡឹង កេះ អែ អូ អូ កាប លូ ពូ អុះ។ កាំឡាំង ទីខូ ពូ យីត ជា ចា បះ កា សាការី ទី បិប កាណាត់ អំវាញ អីញ កេង ខាក់ កាណុង រោង រ៉ាម៉ះ ណោះ តាម ហៃ។ រតី សាការី ប្រគំ សាញ៉ា លូ តី អន់ កា ពូ ហ្លង់ ខង អែ កាំឡូ អូ អូ កាប កេះ។

២៣ ប៉ាត់ ក្រុំ អន់ខែ ប្រគំ ង៉ារ រ៉ាម៉ះ ប្រ្រឹះ កេះ។ សាការី សិត ប៉ាត់ ហី អែ ទៅ ហង។

២៤ ឡែង ឡឹង ណោះ កាម៉ាញ រតី សាការី យ៉ាត់ អេលីសាបិត កា ឡាកោ គៀម តាទីច ហង។ អែ អែ ដឹង កាណុង ហី ទុញ ប៉ាតាម ខៃ។ អែ កាប ជា

២៥ «កិញអៀ អា ប្រ្រឹះ បិកកាតយ័ តាប៉ាប តាប៉ុន កា អាញ កេះ អែ អូ អន់ អាញ តាយុស កា ពូ ហង †»។

សារ បិយ ប្រ្រឹះ រ៉ះ ឡឹង កាណើត យីស៊ូ

២៦ ប៉ាត់ ត្រោ ខៃ ឡឹង ណោះ ណារូ ប្រ្រឹះ បិកកាតយ័ ប្រើ បិយ អែ សិច កាព្រីយែល ឡាក់ ប៉ាត់ ស្រុក ណាសាវែត ពីង ខេត កាលីឡេ

២៧ ភៀ ឡាក់ រ៉ះ លូ អង់កាន់ រ៉ះ ម៉ោញ ដូវ សិច ម៉ារី ឡាក់ បើ តែប លូ កាម៉ាក់។ ទី កាម៉ាក់ ម៉ោញ ដូវ សិច យូស៊ីប ចឹង ទី អែ យូស៊ីប ណោះ ឡាក់ ផង រ៉ាច់ សាដាច់ ដារីត។

២៨ បិយ ប្រ្រឹះ ម៉ុត កាណុង ហី ម៉ារី លូ រ៉ះ ជា «អី ណាង ប្រ្រឹះ បិកកាតយ័ បិច ចៃ កា អីស អែ អែ អន់ខូ លូ អីស ហង»។

២៩ អែ កាតាំង បិយ ប្រ្រឹះ រ៉ះ នីណោះ អែ កាខវ ណូស ខាក់ លូ យីត កាណុង ពុត ជា សារ អែ រ៉ះ អា ទី ណី នីចម ?

៣០ បិយ ប្រ្រឹះ រ៉ះ កា ម៉ារី ជា «អីស ដៃ អ្សត ម៉ារី! ប្រ្រឹះ បិកកាតយ័ ប៉ាញ ពុត កា អីស ហង។

៣១ អីស ចឹង ឡាកោ គៀម លូ អែ ហាអុញ កើត គន កាម៉ាក់ ម៉ោញ អីស ត្រត់ អន់ សិច អែ ជា យីស៊ូ។

៣២ អែ ណោះ ចឹង ប្រគំ តីស កាខាក់ ពូ ចឹង អែ សិច អែ ជា គន ប្រ្រឹះ ឡាក់ តីស ហ្លិត។ ប្រ្រឹះ បិកកាតយ័ ចឹង ប្រើ អែ រ៉ាងហៃ ប៉ាសុន ឡាក់ កា រតី អែ សាដាច់ ដារីត។

៣៣ អែ ចឹង រ៉ាងហៃ ប៉ាសុន អ៊ីស្រាអែល លើយ អូ អូ ឡុច អុះ»។

៣៤ ម៉ារី តើល បិយ ប្រ្រឹះ ជា «ប្រគំ នីចម ចឹង អន់ សារ អា អូ កើត ខង អាញ អូ ទី តែប លូ កា ម៉ាក់ ?»

៣៥ បិយ ប្រ្រឹះ តើល ជា «ប៉ាដាត ប៉ាលីង ប្រ្រឹះ ដាក់ កាខាក់ ចឹង ដីរ អែ ពីង អីស លូ អំវាញ អីញ ម៉ះ ប្រ្រឹះ តីស ហ្លិត ចឹង កាត្រោប កាន់ទីង អីស លូ កី។ ទីល នីណោះ ពូ ចឹង ជា "គន ណោះ ដាក់ ត្រង់ សារ៉ាប កា ប្រ្រឹះ អែ ឡាក់ គន ប្រ្រឹះ បិកកាតយ័"។

† ១:២៥ ១:២៥ អង់កាន់ អូ ទី គន ពូ យីត ជា ប្រ្រឹះ បិកកាតយ័ ចៃត ម៉ុត អង់កាន់ ណោះ។

៣៦ កិញអៀ អា អេលីសាបិត ប្រឹង អីស អើ ឡាកោ គៀម ត្រោ ខៃ កេះ អើ ចឹង ទី គន កាម៉ា កី យ្រី អើ អង់កាន់ អូ អូ ទី គន លូ ឡាកោ ក្រាត់ កេះ កាតាម

៣៧ ខង អូ ទី ងារ ញ៉ា ឡាក់ ប្រ្រី បិកកាតយ័ ចឹង អូ អូ ប្រ្រី ណោះ អុះ»។

៣៨ ម៉ារី តើល បិយ ប្រ្រី ជា «អាញ ឡាក់ ទុច ម៉ះ ប្រ្រី បិកកាតយ័ សារ អីស រ៉ះ អា អន់ កើត ពីង អាញ ឡាក់ កា អីស ផា ពិ»។ កេះណោះ បិយ ប្រ្រី ឡាច់ ឡើង ចារ អើ ហង។

៣៩ កេះណោះ ម៉ារី កា ប៉ាន់តាន ឡា ប៉ាត់ ស្រុក ម៉ោញ ពីង ព្រី ប៉ានីម ពីង ខេត យូដា។

៤០ ទីល ប៉ាត់ ណោះ អើ ម៉ុត ពីង ហី រត់ សាការី លូ អើ យ៉ាត់ អេលីសាបិត។

៤១ ផះ យ៉ាត់ អេលីសាបិត កាតាំង ម៉ារី អើ អើ គន កាណុង រ៉ាច់ អើ កា សាំប៉ត់ កាខាក់ ឡូត។ យ៉ាត់ អេលីសាបិត កា ទី ប៉ាងាត់ ប៉ាលីង ប្រ្រី ដាត់ កាខាក់ ម៉ុត ប៉ាណាំ ពុត ពៀក អើ។

៤២ កេះណោះ យ៉ាត់ អេលីសាបិត កាប តុត ពុត ជា «ទី ម៉ុត អង់កាន់ ដឹង អីស ហង ប៉ុន ក្លា ឡើង ពូ លូ គន កាណុង រ៉ាច់ អីស ចឹង ទី សារ ដាត់ ដេល។

៤៣ ញ៉ា ត្រុត ប៉ុន អាញ អា មើត ពី តាំងឡា អាញ ឡា ចាក ប៉ាត់ អាញ ?

៤៤ សាត់ អាញ កាតាំង អីស អើ អាញ គន កាណុង រ៉ាច់ អាញ អា អើ សាំប៉ត់ កាខាក់ ឡូត ខង អើ ហោក រត់ កាខាក់។

៤៥ អីស សាណុក សារ៉ាក តាទីច ហង ញន អីស សៀ ប៉ានីរ ប្រ្រី បិកកាតយ័ ទី រ៉ះ កា អីស ខង សារ អើ រ៉ះ ណោះ ចឹង កើត ពីរ តាទីច»។

៤៦ ណោះ ម៉ារី កាប ផាះ

«អាញ ប៉ានេ ប្រ្រី បិកកាតយ័ ទី ពុត ទី ពៀក។

៤៧ អាញ ហោក រត់ កា ប្រ្រី បិកកាតយ័ ញន កា អើ តង់ អាញ

៤៨ ខង អើ តាប៉ាប តាប៉ុន កា អាញ ឡាក់ ទុច អើ

យ្រី អាញ អូ គីត អូ ខា កាតាម។

គីត អៀ តែង ម៉ាត់ ប៉ាណូស គ្រីប រ៉ាំងហារ

ពូ ចឹង ជា អាញ ទី សារ សាណុក សារ៉ាក តាទីច

៤៩ ខង ប្រ្រី ឡាក់ ទី អំរ៉ាញ អើញ តាំបាង សារ កេង ខាក់ អន់ កា អាញ

អើ អា ដាត់ ត្រង់ តាទីច។

៥០ គ្រីប រ៉ាំងហារ អើ តាប៉ាប តាប៉ុន កា ប៉ាណូស ពៀ

ឡាក់ អៀល កូត អៀត កា អើ។

៥១ ប្រ្រី ទី ប្រ្រី សារ អំរ៉ាញ អើញ អៀង

លូ តាំងហ្សិត ឡាច់ ប៉ាណូស ពៀ ឡាក់ តីស ពុត។

៥២ ប្រ្រី ប៉ាឡិ អ្នាត ម៉ុត សាដាច់ អន់ កេះ ប៉ាសុន ឡុត

កេះណោះ ប៉ោក ហារ ប៉ាណូស ថុក ញ៉ាក អន់ ប្រ្រី តីស ឡុត។

៥៣ អើ អន់ កាណាត់ ដាត់ កា ម៉ុត ថុក ញ៉ាក ប៉ាកម៉ង

កេះណោះ ទ្រះ សីត ម៉ុត ប្រ្រី ប៉ាតុរង់ អន់ សីត តី តាដោះ។

៥៤-៥៥ អើ តង់ ប៉ាសុន អើ អ៊ីស្រាអែល

ទីប តាប៉ាប តាប៉ុន កា រត់ អាប្រាហាំ លូ ផ្លង់ រ៉ាច់ អើ លើយ

ឡាក់ កា ប្រ្រី ទី សាញ៉ា លូ រត់ យ៉ាត់ ពិន ពៃ

អើ អូ ពិល អុះ»។

៥៦ ម៉ារី កា អ្វែ លូ យ៉ាត់ អេលីសាបិត ទុញ្ច ប៉ែង ខែ កេះ អែរី កា សីត ប៉ាត់ ហី អែរី ទៅ ណារ៉ូ។

សារ កាណើត យូហាន

- ៥៧ ប៉ាត់ យ៉ាត់ អេលីសាបិត គ្រីប ខែ កេះ អែរី អ្វែ ហាអុញ កើត គន កាម៉ាក តាទីច។
- ៥៨ មូត អ្វែ រក្សាម លូ មូត អុះ មី ផ្លង់ រ៉ាច់ ពូ ប៉ាណាំ គូប ហោក រីត់ លូ អែរី ដេល ខង ពូ កាតាំង លៅ ផា ប្រ្រឹះ ប៊ិកកាតយ័ តាំបាង ពុត តាប៉ាប តាប៉ុន កា អែរី ខាក់។
- ៥៩ ប៉ាត់ តាំងហាម ដាវ ឡឹង ណោះ ពូ អ្សក់ ឡាំ កាសិត អង់ការ សាស្វា ណោះ។ ពូ បិច អន់ សិច ផា សាការី ឡាក់ កា ពី អែរី ដេល។
- ៦០ ហះកា មើត អែរី រ៉ះ កា ពូ ផា «អូ អុះ ត្រត់ អន់ សិច ផា យូហាន»។
- ៦១ ពូ តើល ផា «ទិ អុះ មី ផ្លង់ រ៉ាច់ អន់ដីស អូ ទី ព្យើ សិច នីណោះ អុះ»។
- ៦២ អន់ខែ ប្រឹត ្រឹត សាញ៉ា លូ តី អំបញ្ច លូ រតី សាការី ផា «អីស បិច អន់ សិច គន អីស អា នីចម៍ ?»
- ៦៣ រតី សាការី ប្រើ ពូ អ្សក់ កាដាន អន់ កា អែរី កេះណោះ អែរី ប្រាត់ រ៉ះ ផា «គន អាញ អា សិច យូហាន»។ ពូ ទិខូ កា ញម ខាក់។
- ៦៤ ផាឌី រតី សាការី អូ កាប ឡូត កេះណោះ អែរី ប៉ានេ ប្រ្រឹះ ប៊ិកកាតយ័។
- ៦៥ មូត អ្វែ រសានេង កា អ្សត ទិខូ សារ អា កាតាំង លៅ ប៉ាញ្ច ទីប ចារ ប៉ានីម កាណុង ខេត យូដា។
- ៦៦ ទិ បក់ កាតាំង សារ អា ពូ កាគីន កាណុង ពុត។ ពូ កាប ផា «ប៉ាត់ យ៉ាង តោ ទៀ នីចម៍ ចឹង កេះ តើញ ?» ខង ប្រ្រឹះ ប៊ិកកាតយ័ ទី តង់ រ៉ាងហៃ អែរី នីអៀ។
- ៦៧ រតី សាការី ពី សាស្វា ណោះ អែរី ទី ប៉ាងាត ប៉ាលឹង ប្រ្រឹះ ដាក់ កាខាក់ ម៉ុត ប៉ាណាំ ពុត ពៀក អែរី កេះណោះ កាប ពួយ ប៉ានីរ ប្រ្រឹះ ផា៖
- ៦៨ «ពិ ពិន ប៉ានេ ប្រ្រឹះ ប៊ិកកាតយ័ ឡាក់ ប្រ្រឹះ សុនសាត អ៊ីស្រាអែល ខង អែរី ពីះ ហ្វាយ ប៉ាសុន អែរី។
- ៦៩ អែរី អន់ ប៉ាណូស ម៉ោញ ដូវ ឡាក់ ទី អំរ៉ាញ អីញ ឡាំ តង់ ពិន អន់ រ៉ាវ៉ាច់ ឡឹង សារ តៅ អែរី ណោះ ឡាច់ ឡឹង ផ្លង់ រ៉ាច់ ដាវីត ឡាក់ ប្រឹត ទុច ប្រ្រឹះ ប៊ិកកាតយ័។
- ៧០ ប្រ្រឹះ ប្រឹត នីអៀ ត្រត់ ឡាក់ កា ប៉ានីរ អែរី ទី សាញ៉ា ពឹង មូត រ៉ាគីយ អែរី ឡាក់ ដាក់ ត្រង់ សើត ពៃ ហង។
- ៧១ យី អែរី តង់ ពិន អន់ រ៉ាវ៉ាច់ ឡឹង តី មូត តាមីរ លូ អន់ រ៉ាវ៉ាច់ ឡឹង តី មូត បក់ អូ ណីស កា ពិន ដេល។
- ៧២ អែរី តាំបាង ពុត តាប៉ាប តាប៉ុន កា រតី យ៉ាត់ ពិន លូ អែរី ចឹង តាត់ អង់កេះ សារ សាញ៉ា រែវ ពុត ដាក់ ឡាយ៉ាម ម៉ះ អែរី។
- ៧៣ យី អែរី ទី មត់ លូ រតី ពិន អាប្រាហាំ ផា
 - ៧៤ អែរី ចឹង តង់ ពិន អន់ រ៉ាវ៉ាច់ ឡឹង តី មូត តាមីរ
- ម៉ាត់ ពិន ចឹង សាំប្រឹះ ប៉ានេ អែរី ទីប អូ អ្សត កា ញ៉ា
 - ៧៥ ទីប អន់ ពិន អ្វែ ដាក់ អ្វែ ត្រង់ ហះ ម៉ាត់ ប្រ្រឹះ រប់ ដាវ លើយ ទីល ឡូច អាញ។
- ៧៦ កាប៉ាច់ អីស គន !
 - អីស ចឹង កេះ រ៉ាគីយ ម៉ះ ប្រ្រឹះ ឡាក់ តីស ហ្គិត
 - ខង អីស ចឹង ឡាំ អន់ឡូល ឡឹង ពី តាំងឡា ពិន

ភៀ ច្រៀម ទ្រង់ អន់ កា អើ។

៧៧ អ៊ីស ចឹង ប្រឹក្សា អន់ ប៉ាសុន ប្រើ៖ អ៊ុ អន់តក់ ផា

ប្រើ៖ តង់ អន់ខែ អន់ វ៉ាវ៉ាច់ ឡឹង សារ តៅ
យី អើ អ៊ុ អ្សក់ យ៉ូ សារ យច ម៉ះ អន់ខែ។

៧៨ ប្រើ៖ ពិន អើ ទី ពុត តាប៉ាប តាប៉ុន ខាក់
អើ ចឹង អន់ ម៉ោញ ដូរ ដីរ ឡឹង ប្លែង តាក់ តាតារ ពិន

៧៩ យី អើ ចឹង តាក់ តាតារ បក់ អ៊ែ ពឹង ចារ ម៉ាម៉ាង លូ អ្សត កា តៅ។

អើ ចឹង ប៉ាណាំ ពិន អន់ ឡាំ ណាំង សារ សាណុក សាវ៉ាក ឡុត»។

៨០ សាស្វា យូហាន កា ហើង តិស ទីប តែង ឡាកោ ប៉ាងខ្មែរ លូ តែង ប៉ាងាត់ ប៉ាលីង។ អើ អ៊ែ ដឹង ប៉ាក់ ស្រី តិស លើយ ទីល ដារ អើ តាំបាង ឡាកោ អន់ កា ប៉ាសុន អ៊ីស្រាអើល បប៉។

២

សារ កាណោត យីស៊ូ

១ ផះ រ៉ាងរ៉ាង យូហាន អ៊ែ សាស្វា ទី សាដាច់ សុនសាត រ៉ូម សិច អើ សេសារ អ៊ុតុះ អើ ប្រើ ប៉ា សុន ទិខ្លូ គ្រីប ប៉ាចេត ឡាក់ អើ រ៉ាងហៃ ឡាំ ច្រាក់ សិច ចំលូន ប៉ាណូស។

២ កាន ច្រាក់ សិច ចំលូន ប៉ាណូស លឹក ប៉ាន់ដា ណោះ ផះ រ៉ាត់ គីរេនៀស អ៊ែ រ៉ាងហៃ ពឹង ខេត ស៊ីរី។

៣ ប៉ាណូស ទិខ្លូ ត្រាក់ សិច ប៉ាក់ ស្រុក រ៉ាត់ យ៉ាត់ ឡាកោ តាំងឡា ភៀ ឡាំ ច្រាក់ សិច។

៤-៥ យូសែប ចាក ឡាច់ ឡឹង ស្រុក ណាសាវែត កាណាង ខេត កាលីឡេ ឡាំ ច្រាក់ សិច ប៉ាក់ ស្រុក បេតាលេហិម កាណាង ខេត យូដា ឡាក់ ស្រុក កាណោត សាដាច់ ដាវីត ខង យូសែប កា ផ្លុង វ៉ាច់ សាដាច់ ដាវីត ដេល។ អើ ឡាំ អន់ខ្លូ លូ ម៉ារី ផះ ឡាកោ ភៀម ឡាក់ ម៉ើត អើ ចឹង ទី។

៦ ប៉ាក់ អន់ខែ អ៊ែ ពឹង ស្រុក បេតាលេហិម ណោះ ម៉ារី អើ គ្រីប ខែ ត្រាក់ អ៊ែ ហាអុញ កេះ។

៧ អើ អ៊ែ ហាអុញ កើត គន កាម៉ាក ម៉ោញ ឡាក់ គន ឡោងច្រៀម។ កេះណោះ អើ លម គន អើ ណោះ លូ កាណាត់ តាក់ អន់តែប ពឹង រ៉ាព្វង ពូ អន់ សាម៉ោង កា រ៉ាក់ សា ខង កាណាង ហី សាវ៉ាប អំហ៊ុយ ណោះ អ៊ុ ចារ កេះ។

៨ ពឹង ស្រុក ពូ ណោះ ផះ កាម៉ាង ទី ម្លុត រង ចៀម អ៊ែ ក្បាក់ ចៀម អន់ខែ ពឹង ស្រី។

៩ ម៉ាង ណោះ ទី បិយ ប្រើ៖ បិកកាតយ័ ពីរ អន់តាវ ហះ សានែង អន់ខែ ទីប ទី តាតារ ប្រើ៖ ក្លាក់ ជុំ អន់ខែ ប្រឹក្សា អន់ កា អន់ខែ អ្សត ខាក់។

១០ កេះណោះ បិយ ប្រើ៖ រ៉ះ កា អន់ខែ ផា «ដៃ អ្សត! អាញ ឡាំ រ៉ះ សារ ដាក់ កា អន់ ដីស សារ ដាក់ អា ចឹង ប្រឹក្សា អន់ កា ប៉ាសុន អ៊ីស្រាអើល ទិខ្លូ ទី កាន ហោក រ៉ាត់ ខាក់។

១១ ម៉ាង អា ពឹង ស្រុក កាណោត សាដាច់ ដាវីត ទី ប៉ាណូស ម៉ោញ ដូរ ឡាក់ ចឹង តង់ អន់ដីស អើ កើត កេះ យី បក់ ប្រើ៖ រ៉េស អន់ ប្រឹក្សា សាដាច់ ណោះ *។

១២ សាញ៉ា ចឹង ប្រឹក្សា អន់ អន់ដីស អន់ហ្គាល់ សាស្វា ណោះ យី ពូ លម អើ លូ កាណាត់ តាក់ អន់ តែប ពឹង រ៉ាព្វង ពូ អន់ សាម៉ោង កា រ៉ាក់ សា»។

១៣ បាប៊ីត ឡឹង ណោះ ទី បិយ ប្រើ៖ អៀង កាខាក់ ដីរ ឡឹង ប្លែង អន់ខ្លូ លូ បិយ ប្រើ៖ បក់ ដីរ រ៉ះ ឡឹង សារ សាស្វា កើត ណោះ។ កេះណោះ អន់ខែ ចាដៃ ប៉ានេ ប្រើ៖ បិកកាតយ័ ផា៖

* ២:១១ ២:១១ បក់ ប្រើ៖ រ៉េស អន់ ប្រឹក្សា សាដាច់ ពៀក គុល «គ្រិះ»។

១៤ «ប៉ានេ ប្រ្លឹះ បិកកាតយ័ អ្វី ពីង ប្លែង ចាំងហឹត កាខាក់។
អន់ ប៉ាណូស ឡាក់ ប្រ្លឹះ បិច ចៃ អ្វី ពីង អង់កក់ តេះ អា ទី កាន សាណុក សាវ៉ាក»។

១៥ ប៉ាក់ មូត បិយ ប្រ្លឹះ សីត ហារ ពីង ប្លែង ទិ កេះ មូត រង ចៀម ជៀក គូប ផា «ពិ ពិន ឡាក់ ប៉ាក់ ស្រុក បេតាលេហិម ណាំង ហៃ សារ ប្រ្លឹះ បិកកាតយ័ រ៉ះ កា ពិន ណោះ»។

១៦ អន់ខៃ កា ប៉ាន់តាន ឡាក់ ប៉ាក់ ទីល ស្រុក បេតាលេហិម អន់ខៃ ណាំង ប័ប័ ម៉ារី លូ យូស៊ីប ទីប សាស្វា ណោះ តែប ពីង វ៉ាញុង តាទីច។

១៧ ប៉ាក់ អន់ខៃ ប័ប័ សាស្វា ណោះ កេះ អន់ខៃ កា រ៉ះ សារ បិយ ប្រ្លឹះ រ៉ះ កា អន់ខៃ ឡឹង សារ សាស្វា កើត ណោះ។

១៨ ទិ ប៉ាណូស បក់ កាតាំង មូត រង ចៀម រ៉ះ ណោះ អន់ខៃ កា ញម កាខាក់។

១៩ កាប៉ាច់ ម៉ារី អើ យឹត ចាជ្រែប ឡឹង សារ ណោះ លើយ។

២០ កេះណោះ មូត រង ចៀម សីត ប៉ាក់ ចារ អន់ខៃ ទៅ ណារ ទីប ចាដៃ ប៉ានេ ប្រ្លឹះ បិកកា តយ័ ខង គ្រឹប សារ អន់ខៃ កាតាំង លូ ប័ប័ ណោះ ត្រក់ ឡាក់ កា បិយ ប្រ្លឹះ រ៉ះ តាទីច អូ ទី យច ហះ ចំ អុះ។

២១ តាំងហាម ដាវ ឡឹង ណោះ ទីល ដាវ កាំឡត់ ពូ ត្រក់ កាសិត អង់ការ កា សាស្វា ណោះ ហង ពូ អន់ សិច អើ ផា យីស៊ូ ឡាក់ សិច បិយ ប្រ្លឹះ ទី រ៉ះ កា ម៉ារី ផះ អើ បើ គៀម ពៅ។

២២ ប៉ាក់ ទីល ដាវ ម៉ារី ត្រក់ វ៉ាវ ឡាកោ អន់ ដាក់ ពួយ ចាបាប រតី ម៉ូសេ ទី រ៉ះ អន់ខៃ អ្យក់ ឡាក់ សាស្វា ណោះ ប៉ាក់ មៀង យេរូសាឡឹម តាបាង ហះ ម៉ាត់ ប្រ្លឹះ

២៣ ខង ចាបាប ប្រ្លឹះ បិកកាតយ័ ទី រ៉ះ ផា ទិ គន កាម៉ាក់ ឡោង ទ្រៀ យី សារ៉ាប់ កា ប្រ្លឹះ។

២៤ កាណាគី អន់ខៃ ត្រក់ សែន អន់ កា ប្រ្លឹះ ផះ វ៉ាវ ឡាកោ ណោះ យី អន់តើប ម៉ោញ យូ លើ កា អន់តើប វ៉ាក់ សាណាង ប៉ាញ៉ូ សាតង់ † ពៀរ កាតុ ពួយ ចាបាប ប្រ្លឹះ បិកកាតយ័ ទី រ៉ះ ប្រើ សែន។

២៥ ប៉ាក់ មៀង យេរូសាឡឹម ទី កាម៉ាក់ ក្រាត់ ម៉ោញ ដូរ សិច ស៊ីមៀន។ អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ លូ អ្យល កូតី កា ប្រ្លឹះ បិកកាតយ័ ទីប ទី ប៉ាងាតី ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ អ្វី អន់ខូ ដេល។ អើ សាណាង ដឹង កា ប្រ្លឹះ ចឹង តង់ សុនសាត អ៊ីស្រាអើល អន់ វ៉ាវ ចំ ឡឹង សារ ឡាក់ ប៉ាក់។

២៦ ប៉ាងាតី ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ ប្រតី អន់ កា អើ អូ អន់តត់ ផា អើ បើ ត្រក់ តោ អុះ ខង អើ បើ ប័ប័ បក់ ប្រ្លឹះ រើស អន់ ប្រតី សាដាច់។

២៧ ផះ យូស៊ីប លូ ម៉ារី អ្យក់ ឡាក់ សាស្វា យីស៊ូ ប៉ាក់ រោង វ៉ាម៉ះ ប្រ្លឹះ ភៀ ប្រតី គុន តាឡាប័ យើយ ពួយ ចាបាប ប្រ្លឹះ ណោះ ប៉ាងាតី ប៉ាលីង ប្រ្លឹះ កា ប៉ាណារ រតី ស៊ីមៀន ឡាក់ ប៉ាក់ រោង វ៉ាម៉ះ ប្រ្លឹះ ដេល។

២៨ កេះណោះ អើ អ្យក់ ពៅ គន សាស្វា ណោះ លូ ប៉ានេ ប្រ្លឹះ បិកកាតយ័ ផាះ

២៩ «អី ប្រ្លឹះ បិកកាតយ័ កិញអៀ អា អីស ទី ប្រតី ពួយ សារ អីស សាញ៉ា កេះ ទីល នីណោះ អន់ អាញ តោ ពិ ទីប ទី កាន សាណុក សាវ៉ាក ឡុត

៣០ ខង អាញ ប័ប័ កេះ បក់ ចឹង តង់ ប៉ាសុន ញីន អា។

៣១ ប៉ាណូស ទិខូ ចឹង ប័ប័ ដេល សារ អីស តង់ អា

† ២:២៤ ២:២៤ ប៉ាញ៉ូ សាតង់ លើ ប៉ាញ៉ូ តាម។

៣២ យី អ៊ីស ចឹង អន់ តាតារ សាំរ៉ាប់ កា ប៉ាណូស គ្រឹប សុនសាត អន់ទៀត អន់ អន់ខែ អន់ហ្គាល់ អ៊ីស
លូ អ៊ីស ចឹង អន់ អ៊ីស្រាអែល ឡាក់ សុនសាត អ៊ីស ទី សារ ដាក់ កេង ខាក់»។

៣៣ យូសែប លូ ម៉ារី អន់ខែ ញម ខាក់ កា សារ រត់ ស៊ីមៀន កាកាប ឡឹង សាស្វា យីស៊ូ ណោះ។

៣៤ កេះណោះ រត់ ស៊ីមៀន ប៉រ សារ ដាក់ កា អន់ខែ លូ រ៉ះ កា ម៉ារី ផា «ប្រ្លឹះ បិកកាតយ័ អន់ សា
ស្វា អា ពីះ កៀ អន់ សុនសាត អ៊ីស្រាអែល អៀង ដូវ បក់ អន់ដា ចឹង ទី ថូត បក់ អន់ដា ប្រ្លឹះ ចឹង
តង់។ ប្រ្លឹះ អន់ សាស្វា អា កៀ តាំបាង ឡឹង សារ អែ ចឹង ប្រ្លឹះ នីចម៍ ហះកា ចឹង ទី ប៉ាណូស
អៀង អូ ណិស កា អែ។

៣៥ សាស្វា អា អែ ចឹង ប្រ្លឹះ អន់ កា ប៉ាណូស អៀង ដូវ តាំបាង សារ ពូ អោន កាណុង ពុត។ កា
ប៉ាច អ៊ីស ចឹង ទី សារ ថុក ញ៉ាក កាណុង ពុត កាខាក់ ពៀប ឡាក់ កា ពូ អ្សក់ ដាវ តាល់ ប្លែ ណូស
អ៊ីស ឡុត»។

៣៦-៣៧ ទី អង់កាន់ ម៉ោញ ដូវ ឡាក់ វ៉ាគីយ ប្រ្លឹះ សិច អែ អាណា គន រត់ ផាញ អែល ឡាក់ ផូង វ៉ា
ច អាសើរ។ អែ ទី ក្លោ អែ អន់ខូ លូ គូប ទី តាំបើះ សាណាំ កេះណោះ ក្លោ អែ តៅ។ ឡែង ឡឹង
ណោះ អែ អែ អន់ត្រៅ លើយ កិញអៀ អា អែ ក្រាត់ ខាក់ កេះ អាញ ៨៤ សាណាំ អែ អូ ចាក
ចាំងហាយុត ឡឹង រោង វ៉ាមះ ប្រ្លឹះ អុះ។ អែ ប្រ្លឹះ ដាវ ប្រ្លឹះ ទីប កាដាវ ទីប កាម៉ាំង លូ ម៉ន់ កំ អូ
សា សាណាញ៉ា ដេល។

៣៨ ផះ ណោះ យ៉ាក់ អាណា អែ ម៉ុត ប៉ាក់ ចារ អន់ខែ ឡុត អែ ប៉ានេ ប្រ្លឹះ បិកកាតយ័ លូ
រ៉ះ ឡឹង សារ សាស្វា យីស៊ូ ណោះ កា មុត បក់ អែ ក្សាក់ ប្រ្លឹះ តង់ ហាយ ប៉ាណូស ពីង មៀង
យេរូសាឡឹម។

៣៩ ប៉ាក់ យូសែប លូ ម៉ារី ប្រ្លឹះ ដាវ ត្រត់ ឡាក់ កា ចាបាប់ ប្រ្លឹះ កេះ អន់ខែ សីត ប៉ាក់ ស្រុក
ណាសាវែត ប៉ាក់ ខេត កាលីឡេ ឡាក់ ស្រុក អន់ខែ ទៅ ណារ៉ូ។

៤០ សាស្វា យីស៊ូ ណោះ កា ហែង តីស ៗ ហង លូ ត្រះ ត្រាំង ហ្សាំង សាឡាច់។ ប្រ្លឹះ បិកកា
តយ័ កា ប៉ាញ៉ា ពុត កា សាស្វា យីស៊ូ ណោះ ខាក់។

សារមើត ពី យីស៊ូ ប៉ាណាំ អែ ឡាក់ ប៉ាក់ មៀង យេរូសាឡឹម

៤១ រ៉ាប់ សាណាំ ផះ ពូ ប្រ្លឹះ ប៊ុន ទ្រូង មើត ពី យីស៊ូ អន់ខែ ចាក ឡាក់ ប៉ាក់ មៀង យេរូសាឡឹម។

៤២ ប៉ាក់ យីស៊ូ អាញ ១២ សាណាំ កេះ មើត ពី អែ ប៉ាណាំ អែ ម៉ុត ប្រ្លឹះ ប៊ុន អន់ខូ លូ ពូ ដេល
ពូយ គុន តាឡាប័ ឃើយ គុន អន់ខែ។

៤៣ ប៉ាក់ ពូ ប្រ្លឹះ ប៊ុន កេះ ៗ អន់ខែ កា សីត ប៉ាក់ ស្រុក ណារ៉ូ។ កាប៉ាច យីស៊ូ អែ ពីង មៀង
យេរូសាឡឹម ណោះ ហង ហះកា មើត ពី អែ អូ អុ អន់តត់ អុះ

៤៤ អន់ខែ សាមគី កា យីស៊ូ អែ កាណុង កាំឡាំង ចាក អន់ខូ ណោះ ហង។ ប៉ាក់ ចាក ទី ម៉ោញ
ដាវ កេះ អន់ខែ កា ណាំង យីស៊ូ កាណុង កាំឡាំង អុះ មី ផូង វ៉ាច អន់ខែ ចាក អន់ខូ ណោះ

៤៥ ហះកា ណាំង អូ ប៉ប អុះ។ អន់ខែ កា រ៉ុល សីត ប៉ាក់ មៀង យេរូសាឡឹម ណារ៉ូ កៀ ណាំង
អែ ប៉ាក់ ណោះ ណារ៉ូ។

៤៦ ប៉ែង ដាវ ឡឹង ណោះ អន់ខែ ប៉ប យីស៊ូ រឡាន រោង វ៉ាមះ ប្រ្លឹះ លូ អែ ពីង អន់តត់ មុត ណៃ
យូ ប៉ាំងហៀន ប៉ានីរ ប្រ្លឹះ ផះ សាំយ៉ាំង ពូ កាកាប លូ អំបញ្ច ពូ ឡឹង សារ អន់ទៀត។

៤៧ ទិ បក់ សាំយ៉ាំង សារ អើ អំប័ញ្ច លូ តើល ណោះ ពូ ញម ខាក់ ខង ប៉ានីរ អើ កាប ណោះ អូ កេង។

៤៨ ផ៖ មើត ពី យីស៊ូ ប៉ប អើ កេះ អន់ខៃ ញម ខាក់។ មើត អើ អំប័ញ្ច ជា «អី គន ញ៉ា ត្រក់ អីស ប្រ័ត ឆីអៀ? មើត ពី ហ្សឹក ខាក់ ខំ ចាក ណាំង អីស»។

៤៩ យីស៊ូ តើល ជា «ញ៉ា ត្រក់ អន់ដីស ចាក ណាំង អាញ ឆីអៀ? ញ៉ា អន់ដីស អូ អូ ប កា អាញ ត្រក់ អ្នែ កាណុង ហី ពី អាញ?»

៥០ ហោះកា អន់ខៃ អូ ហ្លង់ ឡឹង សារ អើ កាប ណោះ អុះ។

៥១ កេះណោះ យីស៊ូ សីត អន់ខុ លូ មើត ពី អើ ប៉ាក់ ស្រុក ណាសារែត ណារ៉ូ លូ ប្រ័ត ពូយ ប៉ានី រមើត ពី អើ ដេល។ មើត អើ កា យីត ឡឹង សារ ទិណោះ លើយ អូ ពីល អុះ។

៥២ យីស៊ូ កា ហើង តីស លូ ហើង ហ្សាំង សាឡាច់ ទីប ត្រក់ ពុត ប្រ័ះ បិកកាតយ័ លូ ត្រក់ ពុត ប៉ាណូស ទិខុ ដេល។

៣

សារ រតី យូហាន បាំងហុំ ប៉ាណូស

១ ផ៖ រាំងរាំង សាដាច់ តីស រួម សិច ទីបេរ៉ះ ទី រាំងហៃ ១៥ សាណាំ កេះ រតី ប៉ុនទី ពីឡាត អ្នែ ប្រ័ គី ម៉ែត រាំងហៃ ខេត យូដា ហេរត* អ្នែ ប្រ័ត សាដាច់ រាំងហៃ ខេត កាលីឡេ អុះ អើ ភីលីប ប្រ័ត សាដាច់ រាំងហៃ ខេត អ៊ីទូរេ លូ រាំងហៃ ខេត ត្រាខូនីត លីសានេ ប្រ័ត សាដាច់ រាំងហៃ ខេត អា ប៊ីលេន

២ ផ៖ រាំងរាំង រតី អាណោះ លូ រតី កែជា ប្រ័ត ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ័ះ ផ៖ ណោះ ប្រ័ះ ទី រ៉ះ កា យូ ហាន ឡាក់ គន រតី សាការី ផ៖ យូហាន អ្នែ ពីង ស្រី តីស ។

៣ រតី យូហាន ចាក គ្រីប ស្រុក ចារ ឡាក់ អ្នែ ក្សាម័ រទ្រង ទៀក យដាន់ លូ អើ រ៉ះ ប្រើ ពូ ហុំ ភៀ តាំបាង ជា អន់ខៃ ប៊ុនពែង ពុត ពៀក កេះ ណោះ ប្រ័ះ បិកកាតយ័ ចឹង អូ អ្សក់ យ៉ូ សារ យច អន់ ខៃ ហង។

៤ យូហាន ប្រ័ត ឆីអៀ ត្រក់ ពូយ រ៉ាគីយ ប្រ័ះ សិច អេសាយ ទី ប្រាត់ កាណុង ផាប អើ ផាះ

«ទី ប៉ានីរ ប៉ាណូស ម៉ោញ ដូវ កាប ម៉ែៗ ពីង ស្រី តីស ជា

"ហត់ ទ្រៀម ទ្រង ហាប់ ពី តាំងឡា ពិន

ហត់ តាម៉ង់ ទ្រង អន់ កា អើ ពិ"។

៥ ពូ ចឹង ឡុំ ទិ កូះ ប៉ានីម អន់ ប៉ាញ៉ សាម៉ើ

លូ តាត់ កាតេ ទី ប៉ានីម អន់ សាម៉ើ

ពូ ចឹង ប៉ាន់ត្រង់ ទ្រង រែង អន់ ត្រង់

លូ ឡុំ ទ្រង ហូត ដាល អន់ សាម៉ើ។

៦ ណោះ ប៉ាណូស ទិខុ ចឹង ប៉ប សារ ប្រ័ះ បិកកាតយ័ តង់†។

៧ ផ៖ អើ ប៉ប កាំឡាំង អៀង ឡាំ ប្រើ អើ បាំងហុំ អើ កាប កា ពូ ជា «អី មូត ប៉ាញ៉ា ប៉ាច៍ ញ៉ា ត្រ ក់ អន់ដីស សាតាក់ ឡាច់ ឡឹង សារ ឡាក់ ចឹង ត្រក់ ទីល ហង អា យី ប្រ័ះ បិកកាតយ័ ចឹង អីក កា ប៉ាណូស អូ ដាក់ ?

* ៣:១ ៣:១ ហេរត អា យី គន ហេរត ឡាក់ ប្រ័ត សាដាច់ ផ៖ យីស៊ូ កើត ពៃ សិច អើ និះទៅ។ † ៣:៦ ៣:៤-៦ សារ អា ឡាច់ ឡឹង អេសាយ ៤០:៣-៥។

៨ ទីល នីណោរ៖ ហត់ អន់ដីស ប្រឹក្សី សារ ដាក់ ម៉ាត់ ចឹង អ្នក អន់តត់ ជា អន់ដីស ទី ប៉ិនពែង ពុត ពៀក តាទីច។ ដៃ យឹត ជា អន់ដីស ចឹង វ៉ាវ៉ាច់ ឡាកោ ញុន អន់ដីស ឡាក់ គន សោ វតី អាប្រាំ ហាំ អាញ ប័រ រ៉ះ អន់ អន់ដីស អ្នក អន់តត់ ជា ប្រឹក្សី ប៊ិកកាតយ័ ប្រឹក្សី អន់ អំហ្គោ ទិ អា កេះ គន សោ វតី អាប្រាំហាំ កា អ្នក និះទៅ ដេល។

៩ កិញអៀ អា សូង អន់ ហះ គុល អ្នង កេះ អ្នង ចំ ប្លែ អ្ន ដាក់ ត្រត់ កាល់ អ្នាត កេះណោះ ចែត ពីង អញ»។

១០ កាំឡាំង ណោះ កា អំបញ្ច លូ វតី យូហាន ជា «ទីល នីណោរ៖ ញីន ត្រត់ ប្រឹក្សី នីចម អន់ជា ?»

១១ អើ តើល ពូ ជា «ពៀ ទី អារ ពៀរ អើ ត្រត់ ជែក អន់ កា បក់ អ្ន ទី ម៉ោញ ពៀ ទី សាណា សា កា ត្រត់ ជែក អន់ កា បក់ អ្ន ទី និះទៅ ដេល»។

១២ ទី ម្នត អ្យក់ វ៉ាបៃ អន់ជា ឡាំ អន់ អើ បាំងហុំ ដេល កេះណោះ អំបញ្ច ជា «ណោយូ ញីន ត្រត់ ប្រឹក្សី នីចម អន់ជា ?»

១៣ អើ តើល ជា «ដៃ អ្យក់ វ៉ាបៃ លីះ ឡឹង ចំលួន ពូ ប្រើ ណោះ»។

១៤ កា ទី ម្នត តាហាន ឡាំ អំបញ្ច លូ អើ ដេល ជា «កាប៉ាច់ ញីន ត្រត់ ប្រឹក្សី នីចម ?» អើ តើល ជា «ដៃ ជិះ ចតី លូ ច្រោម ពូ តាដោះ ដៃ អ្យក់ កាណាតី ញ៉ា ឡឹង ពូ។ ត្រត់ ប៉ាញ ពុត ដឹង កា លៀន ខែ ម៉ះ អន់ដីស បតី ហង»។

១៥ ផៈ ម្នត ប៉ាសុន អ្ន ក្យក់ ហៃ អន់ខែ ទិខូ យឹត កាណាង ពុត ឡឹង សារ វតី យូហាន ណោះ ជា «អើ អា ហង ប សាដាច់ ប្រឹក្សី ចឹង រើស ណោះ លើ កា អ្ន ត្រត់ ?»

១៦ វតី យូហាន រ៉ះ កា អន់ខែ ជា «អាញ បាំងហុំ អន់ដីស លូ ទៀក ហះកា បក់ ពីះ អន់តត់ ឡឹង អាញ ទៀ អើ ទី អំវាញ តិស ហ្គិត ឡឹង អាញ។ អាញ អា យ័ះ តាឡេះ កឹប ឡឹង ជុង អើ កា អ្ន យី លូ អើ អុះ អើ ចឹង បាំងហុំ អន់ដីស លូ ប៉ាដាត ប៉ាលឹង ប្រឹក្សី ដាក់ កាខាក់ លូ អញ ដេល។

១៧ អើ ចឹក កាទុំ ចឹង អុំ ពៀ អ្យក់ ដឹង ដាក់ ចែត ពីង រម អើ អញដេប ពៀ អើ ចឹង តូះ អ្នាត ពីង អញ សា អ្ន អុំ ប៉ាត»។

១៨ វតី យូហាន រ៉ះ សារ ដាក់ កា កាំឡាំង ទីប ទី សារ អន់តត់ ប៉ាតោ អៀង ដេល។

១៩ អើ កា កាប កា សាដាច់ ហេរត ដេល ខង ហេរត ទី ហេរ្យឡេស ឡាក់ កាម៉ាញ អុះ អើ ទៅ។ អ្ន ត្រត់ ដឹង ណោះ អុះ យី វតី យូហាន កាប កា សាដាច់ ហេរត ញុន កា អើ ទី ប្រឹក្សី សារ អ្ន ដាក់ អន់ទៀត អៀង ដេល។

២០ ណោះ ប្រឹក្សី អន់ កា សាដាច់ ហេរត ប្រឹក្សី សារ អ្ន ដាក់ អា ណារ យី អើ រុប វតី យូហាន ចែត ខុក។

២១ អន់ទ្រួល ឡឹង វតី យូហាន បើ តានី ត្រត់ ខុក ប៉ាត់ អើ បាំងហុំ ប៉ាសុន ទិខូ កេះ។ យីស៊ូ កា ប្រើ យូហាន បាំងហុំ អើ ដេល។ ប៉ាត់ យីស៊ូ អ្យរ ហារ ឡឹង ទៀក អើ កា ម៉ន់ អើ ប្រឹក្សី ជាឌី ប្លែង តាលុះ ព្នឹង

២២ លូ ប៉ាដាត ប៉ាលឹង ប្រឹក្សី ដាក់ កាខាក់ ជីរ ឡើះ ពីង អើ ទី ត្រង់ ទ្រៀយ ឡាក់ កា អន់តើប វ៉ាក់ សាណាង។ កេះណោះ កាតាំង ប៉ានីរ កាប ឡឹង ប្លែង ជា «អីស អា គន តាម អាញ បិច ចៃ កេង អីស ត្រត់ ពុត អាញ ខាក់»។

សារ យ៉ាត់ បិក យីស៊ូ

២៣ ផៈ យីស៊ូ ប៉ាន់ដា ចាក រ៉ះ សារ ដាក់ អើ ណោះ យី អើ អាញ ៣០ សាណាំ។ តាម សារ ពូ យឹត ជា អើ យី គន យូស៊ីប ឡាក់ គន វតី ហេលី។

២៤ ហេលី ពី អែរ ម៉ាត់ថាត់ ម៉ាត់ថាត់ ពី អែរ លេវី លេវី ពី អែរ មិលគី មិលគី ពី អែរ យ៉ាណាយ យ៉ាណាយ ពី អែរ យូសែប។

២៥ យូសែប ពី អែរ ម៉ាតាធៀ ម៉ាតាធៀ ពី អែរ អាម៉ុះ អាម៉ុះ ពី អែរ ណាអ៊ូម ណាអ៊ូម ពី អែរ អសាលី អសាលី ពី អែរ ណាកាយ។

២៦ ណាកាយ ពី អែរ ម៉ាអាត ម៉ាអាត ពី អែរ ម៉ាតាធៀ ម៉ាតាធៀ ពី អែរ សេមី សេមី ពី អែរ យូសិក យូសិក ពី អែរ យ៉ូដា។

២៧ យ៉ូដា ពី អែរ យូអាណាន់ យូអាណាន់ ពី អែរ រេសា រេសា ពី អែរ សូរ៉ូបាល រូរ៉ូបាល ពី អែរ សាល់ធៀល សាល់ធៀល ពី អែរ នេរី។

២៨ នេរី ពី អែរ មិលគី មិលគី ពី អែរ អាតឌី អាតឌី ពី អែរ កូសាម កូសាម ពី អែរ អែលម៉ូដាម អែលម៉ូដាម ពី អែរ អ៊ីរ។

២៩ អ៊ីរ ពី អែរ យូស្វេ យូស្វេ ពី អែរ អែលីស៊ែរ អែលីស៊ែរ ពី អែរ យូរីម យូរីម ពី អែរ ម៉ាត់ថាត់ ម៉ាត់ថាត់ ពី អែរ លេវី។

៣០ លេវី ពី អែរ ស៊ីមៀន ស៊ីមៀន ពី អែរ យូដា យូដា ពី អែរ យូសែប យូសែប ពី អែរ យូណាម យូណាម ពី អែរ អេលៀគីម។

៣១ អេលៀគីម ពី អែរ មេលៀ មេលៀ ពី អែរ ម៉ែណាន ម៉ែណាន ពី អែរ ម៉ាតាថា ម៉ាតាថា ពី អែរ ណាថាន ណាថាន ពី អែរ សាដាច់ ដាវីត។

៣២ សាដាច់ ដាវីត ពី អែរ យេសាយ យេសាយ ពី អែរ អូបេត អូបេត ពី អែរ បូអុះ បូអុះ ពី អែរ សាល់ម៉ូន សាល់ម៉ូន ពី អែរ ណាសូន។

៣៣ ណាសូន ពី អែរ អាមីណាដាប់ អាមីណាដាប់ ពី អែរ អាវ៉ាម អាវ៉ាម ពី អែរ អវនី អវនី ពី អែរ ហេស្រុន ហេស្រុន ពី អែរ ពែរេ ពែរេ ពី អែរ យូដា។

៣៤ យូដា ពី អែរ យ៉ាកុប យ៉ាកុប ពី អែរ អ៊ីសាក់ អ៊ីសាក់ ពី អែរ អាប្រ៉ាហាំ អាប្រ៉ាហាំ ពី អែរ ថេរ៉ា ថេរ៉ា ពី អែរ ណាហ៊ីរ។

៣៥ ណាហ៊ីរ ពី អែរ សេរូក សេរូក ពី អែរ រេហ្វិ រេហ្វិ ពី អែរ ផាលេក ផាលេក ពី អែរ ហេប៊ែរ ហេប៊ែរ ពី អែរ សេឡា។

៣៦ សេឡា ពី អែរ កែណាន កែណាន ពី អែរ អាផាក់សាត អាផាក់សាត ពី អែរ សិម សិម ពី អែរ រ៉ត រ៉ត ណូអេ ណូអេ ពី អែរ ឡាមេក។

៣៧ ឡាមេក ពី អែរ មេធុសាឡា មេធុសាឡា ពី អែរ ហេណុក ហេណុក ពី អែរ យ៉ាវេត យ៉ាវេត ពី អែរ ម៉ាលេលៀល ម៉ាលេលៀល ពី អែរ កែណាន។

៣៨ កែណាន ពី អែរ អេណុះ អេណុះ ពី អែរ សេត សេត ពី អែរ អាដាំ អាដាំ ពី អែរ ប្រ្រៈ ប៊ិកកាតយ័។

៤

សារ សាតាំង សាត់ លួង យីស៊ូ

១ យីស៊ូ អែរ ទី ប៉ាដាត ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ប៉ាណាំ ពុត ពៀក អែរ។ ផះ អែរ សីត ឡឹង ទ្រូង ទៀក យដាន់ ណោះ ប៉ាដាត ប៉ាលីង ប្រ្រៈ កា ប៉ាណាំ អែរ ឡាំ ប៉ាក់ ស្រី តីស។

២ អែរ អ្វី ពីង ស្រី តីស ណោះ ៤០ ដាវ ផះ ណោះ ម៉ែត ប្រ្រៈ ប៊ីត សាត់ លួង អែរ។ រ៉ាងរ៉ាង ណោះ អែរ អូទី សា សាណា អុះ ប៉ាក់ រ៉ាវ៉ាច់ ឡឹង ៤០ ដាវ កេះ អែរ ឡាប៊ុត ហង។

៣ ណោះ ម៉ែត ប្រ្រៈ ប៊ីត កាប ផា «ផា អីស គន ប្រ្រៈ ប៊ិកកាតយ័ តាទីច អីស ប្រ្រៈ អន់ អំហ្គោ អា កេះ ណុំ ប៉ាំង ហៃ»។

៤ ហះកា យីស៊ូ តើល ជា «កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ទី រ៉ះ ជា "ប៉ាណូស អូ រ៉ុស ញូន ដឹង កា សាណា អុះ"»។

៥ កេះណោះ ម៉ែត ប្រ្លឹះ ប៊ីត ប៉ាណាំ យីស៊ូ ហារ ពីង ចារ ចាំងហឹត លូ សាំប្លោ តាំបាង ទិ ប៉ាថេត ពីង អង់កក់ តេះ អន់ អែ ប៊ីប៊ី ដឹង ម៉ោញ ទ្រុ។

៦ ម៉ែត ប្រ្លឹះ ប៊ីត រ៉ះ កា យីស៊ូ ជា «អាញ ចឹង អន់ អំរ៉ាញ អីញ លូ សារ រ៉ត់ សើម ពីង ប៉ាថេត ទិ អា កា អីស ខង កាណាត៍ ទិ អា ទី មប អន់ កា អាញ កេះ អាញ ប៊ុច អន់ កា ញ៉ៃ កា ទី។

៧ ទីល នីណោះ ជា អីស កាដាប សាំប្លឹះ អាញ កាណាត៍ ទិណោះ ចឹង កេះ ម៉ះ អីស ហង»។

៨ យីស៊ូ តើល អែ ជា «កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ទី រ៉ះ ជា "អន់ដីស ត្រត់ កាដាប សាំប្លឹះ ប្រ្លឹះ ប៊ីកកាតយ័ ឡាក់ ប្រ្លឹះ ម៉ះ អន់ដីស លូ ត្រត់ រ៉ាប់ ស្បៃ ដឹង ម៉ោញ ដូរ អែ ណោះ ហង"†»។

៩ កេះណោះ ម៉ែត ប្រ្លឹះ ប៊ីត ប៉ាណាំ អែ ឡាំ ប៉ាត់ មៀង យេរុសាឡឹម អន់ អែ ហារ ពីង អន់តល់ រ៉ោង រ៉ាម៉ះ កេះណោះ ប្រ្លឹះ ប៊ីត កាប ជា «ជា អីស គន ប្រ្លឹះ ប៊ីកកាតយ័ តាទិច អីស ប៉ះ ហៃ ឡឹង អន់តល់ រ៉ោង រ៉ាម៉ះ អា

១០ ខង កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ទី រ៉ះ ផោះ

"ប្រ្លឹះ ប៊ីកកាតយ័ ចឹង ប្រើ បិយ អែ ឡាំ រ៉ាំងហៃ អីស។

១១ ម្នត បិយ ណោះ ចឹង ហាប់ តាប៉ោង អីស ដៃ អន់ ជុង អីស កាន់តើស អំហ្គោ"‡»។

១២ ហះកា យីស៊ូ តើល អែ ជា «កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ទី រ៉ះ ជា "អូ អន់ សាត់ លូង ប្រ្លឹះ ប៊ីកកា តយ័ ឡាក់ ប្រ្លឹះ ម៉ះ អន់ដីស"§»។

១៣ ប៉ាត់ ម៉ែត ប្រ្លឹះ ប៊ីត សាត់ លូង យីស៊ូ គ្រីប នែរ កេះៗ អែ ចាក ឡាច ចាំងហាយុត ឡឹង យីស៊ូ ហង លើយ ក្យាត់ ដឹង កា ទី ដាវ ចឹង ឡាំ សាត់ ណារ។

សារ យីស៊ូ បាំងហៀន ពូ ពីង ស្រុក ណាសារែត

១៤ កាប៉ាច យីស៊ូ អែ រ៉ុល សីត ប៉ាត់ ខេត កាលីឡេ ទីប ទី អំរ៉ាញ អីញ ម៉ះ ប៉ាដាត៍ ប៉ាលីង ប្រ្លឹះ សារ អែ ណោះ កា កាតាំង លៅ គ្រីប ស្រុក ពូ រណោះ ហង។

១៥ យីស៊ូ អែ បាំងហៀន ពូ ពីង រ៉ោង ពូ កា ប៉ានេ អែ ទិឌុ។

១៦ កេះណោះ យីស៊ូ សីត ប៉ាត់ ស្រុក ណាសារែត ឡាក់ ស្រុក អែ អែ ផេះ អែ សាស្វា ពៅ។ ប៉ាត់ ដាវ រ៉ាឡូវ អែ ម៉ុត ពីង រ៉ោង គុន តាឡាប៊ី យើយ ម៉ះ អែ កេះណោះ អែ អូរ អន់តារ កៀ អាន ផាប់ ប៉ានីរ ប្រ្លឹះ។

១៧ ពូ អូរ ផាប់ ប៉ានីរ ប្រ្លឹះ ម៉ះ រ៉ាគីយ ប្រ្លឹះ សិច អេសាយ អន់ កា អែ។ ផេះ អែ ឡាង ហៃ ប៊ីប៊ី ហះ សារ ឡាក់ ទី ប្រាត់ រ៉ះ ផោះ

១៨ «ប៉ាដាត៍ ប៉ាលីង ប្រ្លឹះ ប៊ីកកាតយ័ អែ ពីង អាញ

ខង អែ រ៉េស អាញ អន់ រ៉ះ សារ ដាត់ កា ប៉ាណូស ទុក ញ៉ាក។

អែ ប្រើ អាញ ឡាំ រ៉ះ កា ប៉ាណូស បក់ កេះ ទុច ពូ ជា

អន់ខៃ ចឹង រ៉ាវ៉ាច ឡឹង កេះ ទុច ពូ ហង

* ៤:៤ ៤:៤ សារ អា ឡាច ឡឹង សារ អន់ ចាបាប លីក ទី ញ៉ៃ (ចោទិយ/កថា) ៨:៣។ † ៤:៨ ៤:៨ សារ អា ឡាច ឡឹង សារ អន់ ចាបាប លីក ទី ញ៉ៃ (ចោទិយ/កថា) ៦:១៣។ ‡ ៤:១១ ៤:១០-១១ សារ អា ឡាច ឡឹង ផាប់ អញសី ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៩១:១១,១២។ § ៤:១២ ៤:១២ សារ អា ឡាច ឡឹង សារ អន់ ចាបាប លីក ទី ញ៉ៃ (ចោទិយ/កថា) ៦:១៦។

លូ រ៉ះ កា ប៉ាណូស បក់ ម៉ាម៉ាំង ម៉ាត់ ផា
 ម៉ាត់ អន់ខែ ចឹង តាតារ ហង។
 អើ ប្រើ អាញ ឡា តង ប៉ាណូស បក់ ពូ ជិះ ចត់
 អូ អន់ ពូ ជិះ ចត់ ហង

១៩ ទីប រ៉ះ ឡឹង សាណាំ ឡាក់ ប្រ្រឹះ បិកកាតយ័ ចឹង តាំបាង ពុត តាប៉ាប តាប៉ុន ម៉ះ អើ»។*

២០ ប៉ាក់ អើ អាន កេះ។ អើ កា តាមួរ ផាប់ ណោះ ជិន ប៉ាក់ បក់ រាំងហៃ រោង ណារូ កេះណោះ អើ
 អង់អ្នក ភៀ បាំងហៀន។ កាំឡាំង អ្នក ពីង រោង ពូ ហៃ អើ ទិខូ។

២១ កេះណោះ យីស៊ូ រ៉ះ កា អន់ខែ ផា «សារ ឡាក់ ទី កាណុង ផាប់ ប៉ានីរ ប្រ្រឹះ ឡាក់ កា អន់ដីស
 សាំយ៉ាំង ពែ ទី តាក់ អង់កេះ កាណុង ដាវ អា ហង»។

២២ កាំឡាំង កាតាំង នីណោះ កេះ អន់ខែ កា ប៉ានេ យីស៊ូ ទិខូ ទីប ញម កេង ខាក់ កា ប៉ានីរ អើ កាប
 ដាក់ រីត់ ណោះ។ កេះណោះ អន់ខែ កាប ផា «អើ អា ញ៉ា អូ ត្រត់ គន យូស៊ីប ប?»

២៣ យីស៊ូ កា រ៉ះ កា អន់ខែ ផា «ចាបះ កា អន់ដីស ចឹង កាប ប៉ាន់ដីប លូ សារ ម៉ូអ្យា លូ អាញ ផា
 "ហត់ អីស តាក់ អន់ដាក់ ឡាកោ អីស ទៅ ហិ។ សារ ញ៉ា ឡាក់ ញិន កាតាំង ផា អីស ប្រឹត ពីង
 មៀង កាផានីម ណោះ ហត់ ប្រឹត ពីង ស្រុក អីស ទៅ អា ដេល"»។

២៤ យីស៊ូ កាប ណារូ ផា «អាញ ប័រ រ៉ះ កា អន់ដីស តាទីច ផា អូ ទី វ៉ាគីយ ប្រ្រឹះ ចំ ពូ អ្សិល កូត កា
 អើ កាណុង ស្រុក អើ ទៅ អុះ។

២៥ អាញ ប័រ រ៉ះ ប៉ាឡាក់ កា អន់ដីស ណារូ ផះ រាំងហារ អេលីយ៉ា ពែ ប្លែង ប្រាំង ប៉ែង សាណាំ ទង
 តិគី ប្រឹត អន់ កើត ឡាហុត ខាក់ ប៉ាញ ទីប ប៉ាថេត ពីង ប៉ាថេត អ៊ីស្រាអែល កា ទី អង់កាន់ អន់
 ត្រាំ អៀង

២៦ ហះកា ប្រ្រឹះ អូ ប្រើ អេលីយ៉ា ឡា តង អង់កាន់ អន់ត្រាំ ណោះ អុះ យី ម៉ោញ ដួវ កា អូ ទី
 សាំ ពីង ប៉ាថេត អ៊ីស្រាអែល យី ប្រ្រឹះ ប្រើ អើ ឡា តង អង់កាន់ អន់ត្រាំ ម៉ោញ ដួវ បក់ អ្នក ប៉ាក់
 ស្រុក សារិបតា ក្យាម មៀង ស៊ីដូន។

២៧ ផះ រាំងហារ អេលីសេ ពែ កា ទី ប៉ាណូស ត្រត់ រោះ អៀង ដួវ ដេល ពីង ប៉ាថេត អ៊ីស្រាអែល ហះ
 កា អូ ទី ពៀ ដាក់ ព្រះ អុះ យី ទី ដឹង សុនសាត ស៊ីរី សិច ណាម៉ាន់ ម៉ោញ ដួវ អើ ដាក់ ព្រះ»។

២៨ កាំឡាំង អ្នក ពីង រោង ផះ កាតាំង យីស៊ូ កាប នីណោះ អន់ខែ អីក ខាក់។

២៩ អន់ខែ អ្សរ តាំងហ្សិត ឡាច យីស៊ូ ឡឹង ស្រុក ឡាក់ អន់ខែ ប្រឹត ពីង ប៉ានីម ណោះ។ កេះណោះ
 អន់ខែ ទង យីស៊ូ ហារ ប៉ាក់ ចារ ច្រាំង ជ្រុ ភៀ ចឹង តាឡាក់ ប៉ាឡិ អើ ពីង ច្រាំង ណោះ។

៣០ ហះកា អើ ចាក តាត់ ហះ អន់តិគី អន់ខែ ហ្សៀង តាតិង។

សារ យីស៊ូ តាក់ អន់ដាក់ ពូ អៀង

៣១ កេះណោះ យីស៊ូ ឡា ប៉ាក់ មៀង កាផានីម កាណុង ខេត កាលីឡេ ទីល ដាវ វ៉ាឡូវ អើ បាំង
 ហៀន ពូ។

៣២ កាំឡាំង ទិខូ ញម ខាក់ ឡឹង សារ អើ បាំងហៀន ណោះ ខង ប៉ានីរ អើ ទី អំវាញ អីញ។

៣៣ អ្នក កាណុង រោង ណោះ ទី កាម៉ាក់ ម៉ោញ ដួវ ប្រ្រឹះ ប្រឹត អើ អង់ហ្សាំង ស្រុក តុត ពុត ផា

៣៤ «អី យីស៊ូ តេះ ណាសាវេត! នីចម អីស ចឹង ប្រឹត កា ញិន? អីស ពីះ ចាំឡាយ ញិន
 ប? អាញ អន់ហ្គាល់ អីស កេះ អីស ប៉ាណូស ដាក់ ត្រង់ ឡាក់ ប្រ្រឹះ បិកកាតយ័ ប្រើ ពីះ»។

* ៤:១៩ ៤:១៩ សារ អា ឡាច ឡឹង អេសាយ ៦១:១-២។ ប័រ ហៃ ដេល ចាបាប់ មូត លេវី (លេវីនីយ) ២៥:១-១៧; សារ អន់
 ចាបាប់ លីក ទី ពៀរ (ចេទិយ/កថា) ១៥:១២-១៨។

៣៥ យីស៊ូ កាប បាំងអ្នក ប្រើ ប៊ីត ជា «អ្នែ រ៉ាដាប់! ចាក ឡាច់ ឡើង ប៉ាណូស អា ពិ»។ ប្រើ ប៊ីត កា តាត់ អំបក់ ប៉ាណូស ណោះ ហះ ម៉ាត់ កាំឡាំង អៀង កេះណោះ អ៊ែ ឡាច់ អូ ទី ប្រើ គីត នី ចម៍ អុះ កា ប៉ាណូស ណោះ។

៣៦ កាំឡាំង ទីខ្លួ អន់ខែ ញម ខាក់ កេះណោះ កាកាប លូ គូប ជា «ប៉ានីរ រតី អា ញ៉ា កេង ខាក់ អុះ ហៃ អ៊ែ ទី អំវាញ អីញ អូ ប្រើ ប្រើ ប៊ីត ឡាច់ ប្រើ ប៊ីត កា ឡាច់ តាទីច»។

៣៧ ង៉ារ យីស៊ូ ប្រើ គីត ណោះ កា លេវ ប៉ាញ៉ា ទីប ស្រុក ចារ រណោះ។

៣៨ កេះណោះ អ៊ែ ឡាច់ ឡើង រោង ចារ ពូ លូម ឡាំ ប៉ាក់ ហី ស៊ីម៉ូន ផះ ណោះ មើត អន់ហ្នី ស៊ី ម៉ូន អ៊ែ ពូ យ៉ុប។ ពូ ឡោម យីស៊ូ ប្រើ តាត់ អន់ដាត់ អ៊ែ។

៣៩ យីស៊ូ ម៉ុត អន់តារ ក្យាម មើត អន់ហ្នី ស៊ីម៉ូន លូ កាប កា ពូ ជាឌី ពូ ណោះ កា ដាក់ ពៀរ ឡូត។ កេះណោះ មើត អន់ហ្នី ស៊ីម៉ូន តាំបាង សាណា សាណីត អន់ កា អន់ខែ។

៤០ ប៉ាក់ កាដាច ដាវ ម៉ុត កេះ កាំឡាំង ស្រុក បក់ ទី អុះ មី ពូ អីត អន់ទៀតៗ អន់ខែ អ្នក ឡាំ ប៉ាក់ យីស៊ូ។ អ៊ែ សាប៉ាក់ តាត់ អន់ដាត់ អន់ខែ ទីខ្លួ ទីខ្លួន។

៤១ កា ទី ប្រើ ប៊ីត ឡាច់ ឡើង ប៉ាណូស អៀង ដេល ប្រើ ប៊ីត កាប ជា «អីស ឡាក់ គន ប្រើ ប៊ីត កាតយី!» ហះកា យីស៊ូ កាប បាំងអ្នក កា អន់ខែ អូ អន់ អន់ខែ កាកាប អុះ ខង អន់ខែ អូ អន់ តត់ ជា អ៊ែ បក់ ប្រើ រឺស អន់ ប្រើ សាដាច់ តាទីច។

៤២ ប៉ាក់ តារ កាំលី យីស៊ូ ឡាំ ប៉ាក់ ចារ ឡាដាន់ មុត កាំឡាំង ចាក ណាំង អ៊ែ កា ពិះ ទីល អន់ ខែ អូ អន់ អ៊ែ ចាក ឡាច់ ឡើង អន់ខែ អុះ ប៊ុច កា អ៊ែ អ៊ែ អន់ខ្លួ លូ អន់ខែ។

៤៣ ហះកា យីស៊ូ រះ កា អន់ខែ ជា «អាញ ត្រត់ ចាក រះ សារ ដាក់ យី សារ ប្រើ រាំងហៃ រាំង ខ្យា ទីល មៀង អន់ទៀតៗ ដេល យី ខ ណោះ ហង បះ ពី ប្រើ អាញ ពិះ»។

៤៤ កេះណោះ អ៊ែ ចាក រះ សារ ដាក់ កាណុង រោង អន់ទៀតៗ ម៉ះ សុនសាត អ៊ីស្រាអែល។

៥

សារ យីស៊ូ អើសិះ ចាក ពួយ អ៊ែ

១ ទី ដាវ ម៉ោញ ផះ យីស៊ូ អ៊ែ ហះ ហាង តាំងលេវ កេនេសាវេត ទី កាំឡាំង អៀង ពិះ អង់អៀះ គូប អ៊ែ ជុំ អ៊ែ កៀ សាំយ៉ាង អ៊ែ បាំងហៀន ប៉ានីរ ប្រើ ប្រើ។

២ យីស៊ូ ប័ប ទូក ពៀរ អ៊ែ ហះ ហាង កាប៉ាច់ មុត បក់ ណាំង កា ណោះ អន់ខែ ជីវ រ៉ាវ អូន ពឹង ទៀក។

៣ យីស៊ូ ជីវ អ៊ែ ពឹង ទូក ស៊ីម៉ូន កេះណោះ អ៊ែ ប្រើ ស៊ីម៉ូន តោល ទូក អន់ ចាំងហាយុត ឡើង ហាង ប៊ីត អ៊ែ បាំងហៀន ពូ ឡើង ទូក ណោះ ហង។

៤ ប៉ាក់ អ៊ែ បាំងហៀន ពូ កេះៗ អ៊ែ រះ កា ស៊ីម៉ូន ជា «ហត់ ជេវ ទូក ឡាំ ប៉ាក់ ចារ ជ្រុ កេះណោះ ប៉ាឡិ អូន ពឹង ទៀក ពិ»។

៥ ស៊ីម៉ូន តើល យីស៊ូ ជា «ណោយុ! មាំង ពេ ញីន ខំ ទុង អូន ពឹង ទៀក ទីល តារ កេះ ហះកា អូ ទី កាណាត់ ញ៉ា អុះ ហះកា ញីន ចឹង ប៉ាឡិ អូន ប្រើ ពួយ ប៉ានីរ អីស ឡុត ហៃ»។

៦ អន់ខែ កា ប៉ាឡិ អូន ពឹង ទៀក ត្រត់ កា អៀង ខាក់ ប៊ីត ចឹង តាលៀយ អូន។

៧ អន់ខែ ការ ៊ី តី អើ គូប អ៊ែ ប៉ាក់ ទូក ម៉ោញ ណារ តង់ រ៉ុប កា មុត ណោះ កា ឡាំ តង់ តា ទីច អន់ខែ រ៉ុប ចែត ពឹង ទូក ប៉ាញ៉ា ទី ទូក ពៀរ ទូក ណោះ ប៊ីត ចឹង ក្រាំ។

៨ ផ្ទះ ស៊ីម៉ូន ពេត្រុះ បំបំ នីណោរ៖ អើ កាដាប ហះ ជុង យីស៊ូ កេះណោះ កាប ផា «អី ពី តាំង ឡា បំរំ អីស ចាក ឡាច់ អន់ ចាំងហាយុត ឡើង អាញ ពី ខង អាញ ឡាក់ ប៉ាណូស ប៊ីត អីក»។

៩ ស៊ីម៉ូន កាប នីណោរ៖ ខង អើ លូ គូប អើ អន់ខៃ ញម ខាក់ ញន កា រុប កា អៀង នៃវ អា។

១០ កាប៉ាច់ យ៉ាកុប លូ យូហាន គន វគី សេបេដេ ឡាក់ អ៊ែ ណាំង កា អន់ខូ លូ ស៊ីម៉ូន អន់ខៃ កា យីត និះទៅ ដេល។ ហះកា យីស៊ូ រះ កា ស៊ីម៉ូន ផា «អីស ជៃ អ្សត ! គីត អៀ គែង ម៉ាត់ អីស ចឹង ណាំង អើ ប៉ាណូស ឡុត»។

១១ ប៉ាក់ ទូក ចាក ទីល ប៉ាក់ ហាង កេះ អន់ខៃ កា អ្សត យៀង ខង ទីណោះ កេះណោះ ប៉ាណាំ គូប ចាក ពួយ យីស៊ូ ឡុត។

សារ យីស៊ូ តាក់ អន់ដាក់ ប៉ាណូស ត្រត់ រោះ លូ ប៉ាណូស តៅ ជុង តី

១២ ផ្ទះ យីស៊ូ អ៊ែ ពីង មៀង ម៉ោញ ណារ កា ទី ប៉ាណូស ម៉ោញ ដូវ ត្រត់ រោះ ប៉ាញ ឡាកោ។ អើ បំបំ យីស៊ូ កេះណោះ អើ ម៉ុត កាដាប សាំប្រះ មូប កល់ ទិះ តេះ លូ កាប ឡោម ផា «អី ពី តាំង ឡា អីស ទី អំរាញ តាក់ អន់ដាក់ អាញ ផា អីស ចៃ»។

១៣ យីស៊ូ សាប៉ាក់ អើ លូ កាប ផា «អាញ ចៃ ដេល ហាក់ ព្រោះ ដាក់ ពី»។ ផាឌី រោះ អើ ណោះ កា ព្រោះ ដាក់ ឡុត។

១៤ កេះណោះ យីស៊ូ រះ កា អើ ផា «អីស ជៃ រះ សារ អា អន់ ពូ អ៊ូ ដៃ។ ហះកា អីស ត្រត់ ឡាំ តាំ បាង ឡាកោ អន់ ក្រាក់ រ៉ាម៉ះ ប្រ្រះ តោ ហៃ កេះណោះ អ្សក កាណាគី ពុះ សែន ប្រ្រះ បិកកាតយី ឡាក់ កា ម៉ូសេ ទី រះ ភៀ អន់ ពូ អ៊ូ អន់តត់ ផា អីស ដាក់ ប្រាល់ តាទីច»។

១៥ សារ យីស៊ូ ហ៊ែង លៅ ៗ ទី ប៉ាណូស អៀង ពីះ សាំយ៉ាំង អើ ទីប ពូ ប្រៀ អើ តាក់ អន់ដាក់ អន់ខៃ អីត ពូ អន់ទៀតៗ ដេល។

១៦ ហះកា យីស៊ូ យើយ ឡាំ ប៉ាក់ ចារ ឡាងាន់ ភៀ ម៉ន់។

១៧ ទី ដាវ ម៉ោញ ផ្ទះ យីស៊ូ អ៊ែ បាំងហៀន កាំឡាំង ទី មុត ផាវ៉ាស៊ី លូ មុត ណែយូ បាំងហៀន ចាបាប ឡាំ អ៊ែ សាំយ៉ាំង អើ ដេល។ អន់ខៃ ណោះ ពីះ ឡើង គ្រីប ស្រុក អន់ទៀតៗ ខេត កាលី ឡេ ខេត យូដា លូ ឡើង មៀង យេរូសាឡឹម។ អំរាញ អីញ ម៉ះ ប្រ្រះ បិកកាតយី អ៊ែ កាណុង យី ស៊ូ ភៀ តាក់ អន់ដាក់ ពូ អីត ពូ ដេល។

១៨ ផាឌី បំបំ ពូ តុង ប៉ាណូស តៅ ជុង តី ម៉ោញ ដូវ ពីង ត្រិ អន់ខៃ យីត ម៉ុត ជីន ប៉ាណូស ណោះ ប៉ាក់ យីស៊ូ។

១៩ ហះកា អន់ខៃ អូ ទី ទ្រង ម៉ុត ប៉ាក់ ចារ យីស៊ូ អុះ ខង ប៉ាណូស អៀង តាឡាម។ ទីល នី ណោះ អន់ខៃ កា ហារ យះ អន់តល់ ហី* អ្សក ឡាច់ អិត។ កេះណោះ ប៉ាហ្វូ ជីវ ប៉ាណូស តៅ ជុង តី ណោះ ទ្រង តារ៉ាំង អន់ខៃ យះ ណោះ ហង ត្រង់ ពីង អន់តិគី កាំឡាំង ហះ អ៊ីវ យីស៊ូ។

២០ ផ្ទះ យីស៊ូ បំបំ អន់ខៃ សៀ អើ តាទីច ណោះ អើ កាប ផា «អី ចាង់ សារ យច អីស អាញ អូ អ្សក យ៉ូ អុះ អ្សត ដោះ កេះ»។

២១ ផ្ទះ មុត ណែយូ បាំងហៀន ចាបាប លូ មុត ផាវ៉ាស៊ី កាតាំង នីណោះ អន់ខៃ យីត ផា «ញៀ អា បះ ខិន កាប ផាម៉ាត ប្រ្រះ នៃវ អា ? វិត ឡើង ប្រ្រះ បិកកាតយី អូ ទី ញៀ អូ អ្សត ដោះ សារ យច ប៉ាណូស អុះ»។

* ៥:១៩ ៥:១៩ ហី ពូ ណោះ អន់តល់ សាម៉េ ទីប ពូ ប្រគី ជុង កឹង គែង ឡើង សាំរ៉ាប់ ហារ ពីង អន់តល់។

២២ ហះកា យីស៊ូ អ្នក ឡើង សារ អន់ខែ យឺត កាណាង ពុត ណោះ បះ អើ កាប លូ ម្នាត ណោះ ជា «ញ៉ា ត្រក់ អន់ដីស យឺត នីណោះ? »

២៣ ជា អាញ រះ ជា "អាញ អូ អ្នក យ៉ូ សារ យច អីស កេះ" លើ កាប ជា "អ្នក ចាក ពិ" កាប នី ចម ឡាម៉ក់ លីន ?

២៤ ហះកា អាញ បិច អន់ អន់ដីស អ្នក ហ្នង់ ជា ពឹង អង់កក់ តេះ អា ប៉ាណូស អាញ អ្នក អ្នាត ដោះ សារ យច»។ កេះណោះ យីស៊ូ កាលែង ហៃ ប៉ាណូស តៅ ជុង តី ទីប កាប ជា «អ្នក អ្នក ត្រិ អីស ចាក សីត ប៉ាក់ ហី អីស ទៅ ពិ»។

២៥ បក់ កាដក កា តាឡុះ អ្នក ហះ ម៉ាត់ កាំឡាំង ទិណោះ ប្រោហ តាទីច លូ អ្នក ត្រិ អើ តែប ចាក សីត ប៉ាក់ ហី ទីប ប៉ានេ ប្រ្រឹះ បិកកាតយ័ អន់ដើរ។

២៦ ទិ កាំឡាំង បក់ អ្នក ហះ ណោះ ពូ ញម កេង ខាក់ លូ ប៉ានេ ប្រ្រឹះ បិកកាតយ័។ អន់ខែ អ្នក កាខាក់ ទីប កាប ជា «ដាវ អា ពិន បីប័ សារ តាង ខាក់ តាទីច»។

សារ យីស៊ូ អើ លើ

២៧ កេះណោះ យីស៊ូ ចាក ឡាច់ ឡើង ចារ ណោះ ជាខី បីប័ បក់ អ្នក វ៉ាបៃ ម៉ោញ ដូវ សិច អើ លើ អង់អ្នក ហះ ចារ ពូ សិង វ៉ាបៃ។ យីស៊ូ កាប លូ អើ ជា «ចុ ឡាំ ពូយ អាញ»។

២៨ លើ កា អ្នាត កាណាតី ញ៉ាៗ ទិណោះ អ្នក ចាក ពូយ យីស៊ូ ឡុត។

២៩ លើ ប្រឹក្នី សាណា អែត សា សាវ៉ាប កា យីស៊ូ ប៉ាក់ ហី អើ តុត រីត់ សើម។ ទី ម្នាត អ្នក វ៉ាបៃ អៀង ដូវ លូ កាំឡាំង អន់ទៀតៗ ឡាំ អែត សា អន់ខូ លូ អន់ខែ ដេល។

៣០ ម្នាត ណោយ ប៉ាងហៀន ចាបាប លូ ម្នាត ផាវ៉ាសី អន់ខែ កាប កា ម្នាត សីះ យីស៊ូ ជា «ញ៉ា ត្រក់ អន់ដីស អែត សា អន់ខូ លូ ម្នាត អ្នក វ៉ាបៃ លូ ប៉ាណូស អូ ដាក់ នែវ អា?»

៣១ យីស៊ូ តើល អន់ខែ ជា «ប៉ាណូស បក់ ដាក់ ឡាកោ ប៉ាងឡៃ អូ តងកាន ម៉ូអ្សា អុះ ទី ដឹង ម្នាត អីត ពូ តងកាន ម៉ូអ្សា។

៣២ អាញ អូ ជីវ ជៀក ប៉ាណូស ដាក់ ត្រង់ អុះ យី អាញ ជីវ ជៀក ប៉ាណូស អូ ដាក់ ភៀ អន់ អន់ ខែ បិនពែង ពុត ពៀក»។

៣៣ ម្នាត ផាវ៉ាសី អំបញ្ជ លូ យីស៊ូ ជា «ញ៉ា ម្នាត សីះ រត់ យូហាន កំ អូ សា សាណា លើយៗ ទីប ម៉ន់ អើ ប្រ្រឹះ ម្នាត សីះ ផាវ៉ាសី កា ប្រឹក្នី និះទៅ ដេល ហះកា សីះ អីស អែត សា នីអៀ?»

៣៤ យីស៊ូ តើល អន់ខែ ជា «ផះ ប៉ាញសង់ ក្លោ កាម៉ាញ អ្នក អន់ខូ លូ គូប នីចម អ្នក ដេល ប អន់ គូប ចាង អើ កំ អូ សា សាណា ?

៣៥ ហះកា ចឹង ទី ដាវ ម៉ោញ ពូ ចឹង រ៉ុប អ្នក ឡាច់ ក្លោ ណោះ ដាវ ណោះ អន់ខែ ចឹង កំ»។

៣៦ យីស៊ូ កាប ប៉ាន់ដីប ជា «អូ ទី ពៀ ហើក អារ ណាវ អ្នក ជឹង ក្លោប អារ រ៉ោះ អុះ។ ជា ប្រឹក្នី នីណោះ អារ ណាវ កា តាហើក កាណាត ឡាក់ ជឹង ក្លោប ឡើង អារ ណាវ កា អូ ត្រក់ លូ អារ រ៉ោះ ដេល។

៣៧ កា អូ ទី បក់ ពៀ អ្នក តាពៃ ប្លៃ អង់កាច បើ ងំ ចែត ពឹង ស្រោ អង់ការ សាន់ដាប អុះ។ ជា ប្រឹក្នី នីណោះ តាពៃ ប្លៃ អង់កាច ណោះ ចឹង ប្រឹក្នី អន់ កា ស្រោ អង់ការ សាន់ដាប ណោះ តាវ៉ា យូ ណោះ អើ ចឹង តាហ្រីស តាពៃ កា ចឹង សីត ទី ឡុត ស្រោ អង់ការ ណោះ កា អូ អ្នក អ្នក ហង់។

† ៥:៣៥ ៥:៣៤-៣៥ យីស៊ូ កាប នីអៀ យី កាប ប៉ាន់ដីប ឡើង ឡាកោ អើ ទៅ ផះ អើ អ្នក រីស ប្រឹក្នី អន់ ពូ ហោក រីត់ ហះកា ប៉ាក់ ពូ រ៉ុប ប៉ាន់តៅ អើ ទៀ ណោះ ពូ ចឹង សាមុក សាម៉ាញ ទីប កំ អូ សា សាណា។

៣៨ ត្រង់ ចែក តាពែ ណាវ ពីង ស្រោ អង់ការ ណាវ។ †

៣៩ ជា ពូ យើយ អែត តាពែ ទុញ កេះ អូ ទី ពៀ ចឹង បិច អែត តាពែ ណាវ អុះ ខង ពូ ជា "តាពែ ទុញ ប៉ាអាំ"»។

៦

សារ យីស៊ូ បាំងហៀន ឡឹង ដាវ វ៉ាឡូវ

១ ត្រង់ ពីង ដាវ វ៉ាឡូវ យីស៊ូ លូ សីះ អែ ចាក ទ្រង អន់តិក មីរ មូត សីះ អែ ប្រិច ពៀ សាឡី ចិច សា។

២ ទី មូត ជាវ៉ាស៊ី បក់ អន់ដា កាប កា អន់ខែ ជា «ញ៉ា ត្រង់ អន់ដីស ប្រ័ក ដាវ កាច់ ពៀ ពីង ដាវ វ៉ាឡូវ? ចាបាប អូ អន់ ប្រ័ក ដាវ នែវ អា ពីង ដាវ វ៉ាឡូវ អុះ»

៣ ហះកា យីស៊ូ តើល អន់ខែ ជា «ញ៉ា អន់ដីស អូ ទី អាន ប សារ សាដាច់ ដាវីត លូ គូប អែ ប្រ័ក ផះ អន់ខែ ឡាយុត ណោះ ពែ ?

៤ សាដាច់ ដាវីត ម៉ុត កាណុង ចារ វ៉ាម៉ះ ប្រ័ះ អ្យក់ សា ណុំ បាំង ពូ ទៀន អន់ ហះ ម៉ាត់ ប្រ័ះ ទីប ដែក អន់ កា គូប អែ ដេល។ តាម ចាបាប ទី ដឹង ក្រាត់ វ៉ាម៉ះ ប្រ័ះ ខិន សា ណុំ បាំង ណោះ»។*

៥ កេះណោះ អែ កាប កា ពូ ណាវ ជា «ប៉ាណូស អាញ កា តាំងឡា ដាវ វ៉ាឡូវ ដេល»។

៦ ឡឹង ឡឹង ណោះ ប៉ាត់ ដាវ វ៉ាឡូវ ណាវ យីស៊ូ ម៉ុត ពីង រោង បាំងហៀន ពូ ហះ ចារ ណោះ ទី កាម៉ាក ម៉ោញ ដូវ ក្រិវ តី តែង សាម៉ា។

៧ មូត ណែយ បាំងហៀន ចាបាប លូ មូត ជាវ៉ាស៊ី អែ ចាំ ហែ យីស៊ូ ហះ ណោះ ដេល អូ ផែក អែ តាត់ អន់ដាត់ ប៉ាណូស ក្រិវ តី ណោះ ពីង ដាវ វ៉ាឡូវ ម៉ាត់ ចឹង ទី សារ កាប កា អែ។

៨ យីស៊ូ អូ ឡឹង ពុត ពៀក អន់ខែ យីត ណោះ អែ កាប លូ ប៉ាណូស ក្រិវ តី ណោះ ជា «អ្យវ អន់ តាវ អែ ហះ អន់តិក ពូ អា ពិ»។ អែ កា អ្យវ អន់តាវ ឡុត។

៩ កេះណោះ យីស៊ូ កាប លូ អន់ខែ ជា «អាញ បរ អំបញ្ច អន់ដីស ពីង ដាវ វ៉ាឡូវ ចាបាប អន់ ប្រ័ក ដាវ ដាត់ លើ ប្រ័ក ដាវ អូ ដាត់? ត្រង់ តង ប៉ាណូស អន់ រីស លើ ត្រង់ ប៉ាន់តោ អ្នាត?»

១០ យីស៊ូ កាលែង ហែ កាំឡាំង ឡាក់ កា អែ ជុំ អែ កេះណោះ កាប លូ ប៉ាណូស ក្រិវ តី ណោះ ជា «ហាត់ ឡាង តី ហែ!» ប៉ាណូស ណោះ កា ឡាង តាទីច ផាឌី តី អែ ណោះ កា ដាត់ តែល ទៅ ណាវ។

១១ ហះកា អន់ខែ អឹក ខាក់ កេះណោះ អន់ខែ ពីកសា គូប សោប យីត ចឹង ប្រ័ក នីចម កា យី ស៊ូ។

សារ យីស៊ូ រើស មូត រ៉ះ ប៉ាតាង អែ

១២ រ៉ាំងរ៉ាំង ណោះ យីស៊ូ ហាវ ពីង ប៉ានីម ភៀ ម៉ន់។ ម៉ាំង ណោះ អែ ម៉ន់ ឡោម ប្រ័ះ លើយ ទីល តាវ។

១៣ ប៉ាត់ កាំលី អែ អើ មូត សីះ ពីះ ប៉ាត់ អែ កេះណោះ អែ រើស អ្យក់ ដឹង ១២ ដូវ ឡាក់ អែ អន់ សិច ជា មូត រ៉ះ ប៉ាតាង អែ។

១៤ យី ស៊ូ ម៉ុន ឡាក់ អែ អើ ជា ពេត្រុះ ម៉ោញ លូ អុះ អែ អន់ត្រេ យ៉ាកុប លូ យូហាន ភីលីប បា ចូលមេ

† ៥:៣៨ ៥:៣៨ អែ កាប ប៉ាន់ដីប បិច ទី ណា ជា អែ អន់ សារ ដាត់ ឡាក់ ណាវ កាខាក់ អូ ត្រង់ ក្រាន់ កា ប៉ាយ៉ាម៉េ សារ សាន់ដាប អុះ។ * ៦:៤ ៦:៤ ផះណោះ ប្រ័ះ អូ អឹក កា សាដាច់ ដាវីត អុះ ទីល នីណោះ មូត ជាវ៉ាស៊ី អូ ត្រង់ អឹក កា សីះ យីស៊ូ ដេល។ បរ ហែ ១ សាយុអែល ២១:១-៦។

១៥ ម៉ាថាយ ថ្ងៃម្ដង យ៉ាកុប គន អាណានាយ ស៊ីម៉ូន អើ ជា ប៉ាណូស ក្រុំ បាត់តារ៉ាត់ †

១៦ យូដៈ គន យ៉ាកុប លូ យូដៈ អ៊ីសាការីយ៉ុត ឡាក់ ចឹង អូ ត្រង់ កា យីស៊ូ។

សារ យីស៊ូ បាំងហៀន កំឡាំង អៀង

១៧ កេះណោះ យីស៊ូ លូ មូត សីរ ជីវ ឡឹង ប៉ានីម អ៊ែ វ៉ាឡូវ ហះ ចារ តេះ តាប៉ង់។ ហះ ចារ ណោះ ទី មូត សីរ អន់ទៀត អៀង ដូរ លូ មូត ប៉ាសុន អៀង ដូរ ដេល ពីរ ឡឹង ខេត យូដា ឡឹង មៀង យេរូសាឡឹម ឡឹង មៀង ទីរុះ លូ ឡឹង មៀង ស៊ីដូន ឡាក់ អ៊ែ រហាង សាឡឹត សាឡាយ។

១៨ យី អន់ខែ ពីរ ភៀ សាំយ៉ាង យីស៊ូ លូ ភៀ ប្រើ អ៊ែ តាត់ អន់ដាត់ អ៊ិត ពូ អន់ខែ។ ប៉ាណូស បក់ ប្រៀ ប្រើ កា ដាត់ ដេល។

១៩ កំឡាំង ទិខ្ច ណាំង ទ្រង់ ម៉ុត សាប៉ាត់ យីស៊ូ ខង ទី អំវាញ អីញ ឡាច់ ឡឹង អ៊ែ ប្រើ អន់ កា អន់ខែ ដាត់ ទិខ្ច។

២០ យីស៊ូ ហៃ តែង មូត សីរ អ៊ែ លូ កាប ជា «អី មូត តាបាយ កាសត់ អន់ដីស ចឹង ទី កាន សាណុក សាវ៉ាត តាទីច ហង ខង ប្រៀ អ៊ែ រាំងហៃ រាំងខ្យា អន់ដីស។

២១ អី មូត បក់ ឡាយុត កិញអៀ អា អន់ដីស ចឹង ទី កាន សាណុក សាវ៉ាត តាទីច ហង ខង ប្រៀ ចឹង អន់ អន់ដីស ដីត។ អី មូត បក់ ញ៉ា សោក កិញអៀ អា អន់ដីស ចឹង ទី កាន សាណុក សាវ៉ាត តាទីច ហង ខង ប្រៀ ចឹង អន់ អន់ដីស រីត់ សើម ឡុត។

២២ ជា ដាវ ចំ ពូ អូ ណិស លូ ប៉ាកុលៈ អន់ដីស ទីប កាប ប៊ិត អ៊ិត លូ ច្រោម ជា អន់ដីស ប៉ាណូស អូ ដាត់ ញន កា អន់ដីស សៀ ប៉ាណូស អាញ ណោះ អន់ដីស ចឹង ទី កាន សាណុក សាវ៉ាត តាទីច ហង។

២៣ ដាវ ណោះ ហត់ ហោក រីត់ ប៉ាប៉ង់ ពិ ខង ប្រៀ ចឹង អន់ កាណាត់ ដាត់ ខាក់ កា អន់ដីស អ៊ែ ពីង ប្លែង តោ។ ផៈ សើត ពៃ រីត់ យ៉ាត់ អន់ខែ កា ប្រើ កា មូត វ៉ាគីយ ប្រៀ ឡាក់ កា អន់ខែ ប្រើ កា អន់ដីស អា ដេល។

២៤ «កាប៉ាច់ អន់ដីស បក់ ប្រៀ ប៉ាតុរង អន់ដីស ចឹង ទី សារ ឡាបាក ខាក់ តាទីច ហង ខង កិញ អៀ អា អន់ដីស ទី កាន សាណុក សាវ៉ាត កេះ។

២៥ អន់ដីស បក់ ដីត កិញអៀ អា អន់ដីស ចឹង ឡាបាក ខាក់ ហង ខង អន់ដីស ចឹង ឡាយុត តាទីច ប៉ាត់ ម៉ាត់ ទៀ។ មូត បក់ ផៈ អ៊ែ រីត់ សើម កិញអៀ អា អន់ដីស ចឹង ទី សារ ឡាបាក ខាក់ ហង ខង អន់ដីស ចឹង ទី សារ អុក ពុត ពៀក លូ ញ៉ា សោក តាទីច ប៉ាត់ ម៉ាត់ ទៀ។

២៦ ជា ប៉ាណូស ទិខ្ច កាប ដាត់ លូ អន់ដីស ណោះ អន់ដីស ចឹង ទី សារ ឡាបាក ខាក់ ហង ខង រីត់ យ៉ាត់ អន់ខែ សើត ពៃ កាប ដាត់ កា មូត តាត់ អំប្រើ វ៉ាគីយ ប្រៀ ឡាក់ កា កាប ដាត់ កា អន់ដីស អា ដេល។

២៧ «ហះកា អាញ ប៉រ រីរ កា អន់ដីស ឡាក់ ផៈ អ៊ែ សាំយ៉ាង អាញ ជា ហត់ បិច ចៃ កា មូត តាមីរ ម៉ះ អន់ដីស លូ ប្រើ ដាត់ កា មូត បក់ អូ ណិស កា អន់ដីស ណោះ ពិ។

២៨ ហត់ កាប ដាត់ ប៉ានីរ ពីរ កាង កា មូត បក់ តៈ ប៉ាស្យាប កា អន់ដីស ហត់ ម៉ន់ អន់ កា មូត បក់ អូ ណិស អូ រម កា អន់ដីស ណោះ ពិ។

២៩ ជា ពូ តាប៉ះ គៀងតោរ អន់ដីស ម៉ោញ ប៊ឹង ត្រត់ អ៊ុ អន់ ពូ តាប៉ះ ម៉ោញ ប៊ឹង ណារ៉ូ ពិ។ ជា ពូ បិច អ្យក់ អារ គ្រីន ម៉ះ អន់ដីស ដៃ កាឡឹស ត្រត់ អន់ ពូ អ្យក់ ទីប អារ សាំប៉ាក់ ដេល ពិ។

† ៦:១៥ ៦:១៥ ក្រុំ បាត់តារ៉ាត់ ពូ អើ ជា ក្រុំ កាណាន ដេល យី មូត បិច កា សុនសាត អ៊ីស្រាអែល ប្រើ បាត់តារ៉ាត់ ភៀ អន់ វ៉ាវ៉ាច់ ឡឹង គី សុនសាត រួម។

៣០ ជា ពូ ប៉េរ កាណាគី ញ៉ា ឡឹង អន់ដីស អន់ ពិ ជែ កាឡីស។ ជា ពូ រ៉ុប អ្យក់ កាណាគី ញ៉ា ម៉ះ អន់ដីស ជែ ប៉េរ សីត ឡឹង ពូ ណាវ។

៣១ ជា បុច កា ពូ ប្រ័គី ដាក់ លូ អន់ដីស នីចម៍ អន់ដីស ត្រគ់ ប្រ័គី ដាក់ កា ពូ នីណោះ ដេល។

៣២ ជា អន់ដីស បុច ដឹង កា ប៉ាណូស ចំ ឡាក់ បុច កា អន់ដីស ញ៉ា ចឹង ទី ខា ដេល ប? យ្រះ ប៉ាណូស អូ ដាក់ កា អូ បុច កា ប៉ាណូស ចំ ឡាក់ បុច កា អន់ខែ និះទៅ ដេល។

៣៣ ជា អន់ដីស ប្រ័គី ដាក់ ដឹង កា ប៉ាណូស ចំ ឡាក់ ប្រ័គី ដាក់ លូ អន់ដីស ចឹង ទី ខា ញ៉ា? យ្រះ ប៉ាណូស អូ ដាក់ កា អូ ប្រ័គី ដាក់ និះទៅ ដេល។

៣៤ ជា អន់ដីស អន់ ពូ បុល កាណាគី ញ៉ា កាតាម កេះណោះ អន់ដីស ម៉ឹង ជា ពូ ចឹង សឹង ញ៉ា ចឹង ទី ខា ដេល ប? យ្រះ ប៉ាណូស អូ ដាក់ កា អូ អន់ គូប អន់ខែ បុល លូ ម៉ឹង ជា ពូ ចឹង សឹង និះ ទៅ ដេល។

៣៥ ហះកា ត្រគ់ បុច ចែ កា តាមីរ ម៉ះ អន់ដីស ទីប ប្រ័គី ដាក់ លូ អន់ខែ។ ជា អន់ ពូ បុល ជែ ម៉ឹង ជា ពូ ចឹង សឹង ណោះ ប្រ័ះ ចឹង អន់ សារ ដាក់ ខាក់ កា អន់ដីស យី អន់ដីស ចឹង កេះ គន ប្រ័ះ ឡាក់ គីស ហ្គិត ខង អែក កា ដាក់ កា ប៉ាណូស ឡាក់ ទី ពុត ពៀក បីត អ៊ក លូ កា ប៉ាណូស អូ អូ កាចាំង កា អែក ប្រ័គី ដាក់ និះទៅ ដេល។

៣៦ ទីល នីណោះ ហាក់ អន់ដីស ទី ពុត ពៀក តាប៉ាប តាប៉ុន ឡាក់ កា ប្រ័ះ ឡាក់ ពី អន់ដីស អែក ទី ពុត ពៀក តាប៉ាប តាប៉ុន ណោះ ដេល។

៣៧ «ជែ ជា កា ពូ ប្រ័គី យច ណោះ ដាក់ ប្រ័ះ អូ ជា កា អន់ដីស ប្រ័គី យច ដេល។ ជែ ចែក ថូត ពូ ណោះ ដាក់ ប្រ័ះ អូ ចែក ថូត អន់ដីស ដេល។ ជែ អ្យក់ យ៉ូ សារ ពូ ណោះ ប្រ័ះ ចឹង អូ អ្យក់ យ៉ូ សារ អន់ដីស ដេល។

៣៨ ហាក់ អន់ កាណាគី កា ពូ ណោះ ប្រ័ះ ចឹង អន់ កាណាគី កា អន់ដីស ដេល អែក ចឹង អន់ កាណាគី តុត អៀង ចល់ កាខាក់ ឡុត ទីប តាត្វា។ ប្រ័ះ ចឹង រ៉ាល់ អន់ កា អន់ដីស ឡាក់ កា អន់ ដីស រ៉ាល់ អន់ កា ពូ ណោះ ដេល»។

៣៩ យីស៊ូ កាប ប៉ាន់ដីប កា ពូ លូ សារ ម៉ោញ ណាវ ជា «ប៉ាណូស ម៉ាម៉ាំង ម៉ាត់ អូ អូ ទុង គូប អែក ម៉ាម៉ាំង ម៉ាត់ អុះ។ ជា ប្រ័គី នីណោះ ចាបះ កា អន់ខែ ចឹង ឡី ឡះ ទី ពៀរ ដូរ ឡុត។

៤០ អូ ឃើយ ទី សីះ ចំ អូ ក្វា ឡឹង ណែយ អុះ ហះកា ជា សីះ ហៀន គ្រីប សារ កេះ ណោះ អែក ចឹង អូ សាម៉េ លូ ណែយ ដេល។

៤១ ញ៉ា ត្រគ់ អន់ដីស ហៃ ប៉េរ សារ យច ចិ ម៉ះ អុះ មី ឡាក់ កា កាបក់ តេះ កាណុង ម៉ាត់ ហះកា អន់ដីស អូ ប៉េរ សារ អន់ដីស ប្រ័គី យច គីស ឡាក់ កា តាពៀក អ៊ឹង អែក ទូម ពីង ម៉ាត់ អន់ដីស ទៅ។

៤២ ជា ហៃ អូ ប៉េរ អ៊ឹង អែក ទូម ពីង ម៉ាត់ អន់ដីស ទៅ ញ៉ា ត្រគ់ អន់ដីស ខិន កាប លូ អុះ មី ជា "ពីះ អន់ អាញ ប៉ាតីត អ្យក់ ឡាច កាបក់ តេះ កាណុង ម៉ាត់ អីស"។ អី ប៉ាណូស តាត់ អំប្រ័គី ដាក់ ហាក់ អ្យក់ ឡាច អ៊ឹង កាណុង ម៉ាត់ អន់ដីស ទៅ ហិ ណោះ អន់ដីស ចឹង ហៃ ប៉េរ សាឡះ ចឹង អូ ប៉ាតីត អ្យក់ ឡាច កាបក់ តេះ កាណុង ម៉ាត់ អុះ មី អន់ដីស។

៤៣ «តើម អ៊ឹង ដាក់ អូ អូ ប៉ាំងកើត ប្លែ អ៊ក អុះ តើម អ៊ឹង អូ ដាក់ កា អូ អូ ប៉ាំងកើត ប្លែ ដាក់ និះ ទៅ ដេល

៤៤ ខង ពូ អន់ហ្គាល់ តើម អ៊ឹង ដាក់ លើ អូ ដាក់ ញន កា ប្លែ អែក។ អូ ឃើយ ទី ពៀ អ្លេះ ប្លែ អង់ កាច លូ ប្លែ ហ្គា ឡឹង គុំ សាលៀ អុះ។

៤៥ ប៉ាណូស ដាក់ អ៊ែរ ប្រ័ត ដឹង ង៉ារ ដាក់ និះទៅ ដេល ខង កាណុង ពុត អ៊ែរ ទី ដឹង សារ ដាក់។ ប៉ាណូស អូ ដាក់ អ៊ែរ ប្រ័ត ដឹង ង៉ារ អូ ដាក់ ដេល ខង កាណុង ពុត អ៊ែរ ទី ដឹង សារ អូ ដាក់ ខង ពីរ ប៉ាណូស ខុ កាប ពួយ សារ ញ៉ា ឡាក់ ទី ប៉ាញ៉ា កាណុង ពុត។

៤៦ «ញ៉ា ត្រក់ អន់ដីស អើ អាញ ជា "អី ពី តាំងឡា ម៉ែត តាំងឡា" ហះកា អន់ដីស អូ ប្រ័ត ពួយ ប៉ានីរ អាញ នីអៀ?

៤៧ អាញ ប៉រ រះ អន់ អន់ដីស អូ អន់តត់ ទី ប៉ាណូស បក់ ពីះ ប៉ាក់ អាញ លូ កាតាំង ប៉ានីរ អាញ កេះណោះ ប្រ័ត ពួយ អ៊ែរ ណោះ ពៀប ឡាក់ កា ប៉ាណូស នីចម?

៤៨ យី អ៊ែរ ណោះ ពៀប ឡាក់ កា ប៉ាណូស ម៉ោញ ដួរ ផះ ប្រ័ត ហី អ៊ែរ សីរ ឡះ តុត ជ្រុ កេះណោះ ចែត អញ្ចុង អំបាំង អំហោ តាទៀរ។ យី ប្លែង បី តិស លូ ទៀក វ៉ាឡាប តី ហី ណោះ កាតាម កា ហី ណោះ អូ យើល អុះ ខង អ៊ែរ ប្រ័ត ណោះ កាង កាចាប់ កេះ។

៤៩ កាប៉ាច់ បក់ កាតាំង ប៉ានីរ អាញ ដេល ហះកា អ៊ែរ អូ ប្រ័ត ពួយ អ៊ែរ ណោះ ឡាក់ កា ប៉ាណូស បក់ ប្រ័ត ហី អូ ទី សីរ ឡះ ចែត អញ្ចុង អុះ។ ប៉ាក់ ប្លែង បី តិស លូ ទៀក វ៉ាឡាប តី ហី ណោះ ហី អ៊ែរ ណោះ កា ពួក វ៉ាយ រ៉ាំ ឡុត»។

៧

សារ យីស៊ូ តាក់ អន់ដាក់ ទុច ម៉ែត តាហាន សុនសាត រ៉ូម

១ ប៉ាក់ យីស៊ូ រះ សារ ទីណោះ អន់ កា មូត ប៉ាសុន សាំយ៉ាំង កេះ។ អ៊ែរ ចាក ម៉ុត កាណុង មៀង កាផានីម ឡុត។

២ ពីង មៀង ណោះ ទី ម៉ែត តាហាន សុនសាត រ៉ូម ម៉ោញ ដួរ អ៊ែរ ទី ទុច ម៉ោញ ឡាក់ ដាក់ ត្រក់ ពុត អ៊ែរ ខាក់ ទុច អ៊ែរ ណោះ អីត យីប ប៊ែត ចឹង តៅ។

៣ ផះ ម៉ែត តាហាន ណោះ កាតាំង ពូ រះ ឡឹង សារ យីស៊ូ អ៊ែរ កា ប្រើ មូត ក្រាក់ តាំងកង សុន សាត អ៊ីស្រាអែល ឡុំ ឡោម ជៀក យីស៊ូ ឡុំ តាក់ អន់ដាក់ ទុច អ៊ែរ ណោះ។

៤ មូត ក្រាក់ តាំងកង ណោះ អន់ខែ ឡុំ ប៉ាក់ ចារ យីស៊ូ លូ កាប ឡោម ជា «ម៉ែត តាហាន ណោះ អ៊ែរ កា ប៉ាណូស ដាក់ អីស ត្រក់ តង អ៊ែរ ណើ

៥ ខង អ៊ែរ បិច កា សុនសាត ពិន ទីប អ៊ែរ អន់ លៀន ប្រើ ពូ ប្រ័ត រោង ម៉ោញ អន់ កា ពិន ដេល»។

៦ យីស៊ូ កា ឡុំ អន់ខូ លូ អន់ខែ តាទីច។ ប៉ាក់ ក្យាម ចឹង ទីល កេះ ម៉ែត តាហាន សុនសាត រ៉ូម ណោះ ប្រើ គូប អ៊ែរ ឡុំ រះ លូ យីស៊ូ ជា «អី ពី តាំងឡា យី អីស អូ ម៉ុត កាណុង ហី អាញ កា ដាក់ ដេល ខង អាញ ឡាក់ ប៉ាណូស អូ គីត អូ ខា អូ យី ចឹង ជៀក អីស ម៉ុត កាណុង ហី អាញ អុះ។

៧ ញុន ខ អា ហង បះ អាញ អូ ខិន ឡុំ ឡុកោ អាញ ទៅ ប៉ាក់ អីស។ ប៉រ អីស កាប តាក់ អន់ ដាក់ ឡឹង ណោះ ម៉ោញ នីរ ទុច អាញ អា កា អ៊ែរ ដាក់ ហង។

៨ អាញ អូ អន់តត់ ខង អាញ កា អ៊ែរ អន់តត់ ប៉ានីរ ពូ ដេល កា ទី គន តាហាន អ៊ែរ កាន់តេ ប៉ានីរ អាញ និះទៅ ដេល។ ជា អាញ ប្រើ តាហាន ម៉ោញ ដួរ ឡុំ ណោះ អ៊ែរ ចឹង ឡុំ ជា អាញ ប្រើ សីត ណោះ អ៊ែរ ចឹង សីត។ ជា អាញ ប្រើ ទុច ប្រ័ត ង៉ារ ញ៉ា អ៊ែរ កា ប្រ័ត ពួយ ដេល»។

៩ ផះ យីស៊ូ កាតាំង នីណោះ អ៊ែរ ញុម ខាក់ កា ម៉ែត តាហាន សុនសាត អន់ទៀត ណោះ សៀ កា ខាក់។ កេះណោះ កាលែង តែង មូត ប៉ាសុន បក់ ចាក ពួយ អ៊ែរ លូ កាប ជា «អាញ ប៉រ រះ កា អន់ ដីស កាណុង សុនសាត អ៊ីស្រាអែល អា អាញ អូ យើយ ប៉ប ពៀ សៀ កេង ខាក់ ឡាក់ កា អ៊ែរ អា អុះ»។

១០ ម្ចាស់ បក់ ម៉ែត តាហាន សុនសាត រួម ប្រើ ឡាំ ណោះ អន់ខែ កា សីត ប៉ាក់ ហី ណារ៉ូ បំបំ ទុច ណោះ ដាក់ កេះ។

សារ យីស៊ូ តាក់ អង់រីស សីត គន អង់កាន់ អន់ត្រោ

១១ ប៉ាក់ ដាវ អន់តីត យីស៊ូ ឡាំ ប៉ាក់ ស្រុក ណាអ៊ិន ទី ម្ចាស់ សី លូ ម្ចាស់ ប៉ាសុន អៀង ដូរ ចាក អន់ខ្ន ដេល។

១២ ប៉ាក់ អ៊ែ ចាក ក្បាម ចឹង ទីល អំបារ ទ្រូក ស្រុក កេះ ជាខី បំបំ ពូ តូង ប៉ាទ្រូ ឡាំ តប់។ បក់ តោ ណោះ យី គន អង់កាន់ អន់ត្រោ គន អ៊ែ ណោះ ដឹង ម៉ោញ។ ទី ប៉ាណូស អៀង ដូរ ឡាច់ ឡឹង ស្រុក ណោះ ឡាំ តប់ លូ អ៊ែ ដេល។

១៣ ផះ យីស៊ូ បំបំ អង់កាន់ អន់ត្រោ ណោះ អ៊ែ តាបាប តាប៉ុន ខាក់ កេះណោះ អ៊ែ កាប ផា «ដៃ ញាំ ហង»។

១៤ កេះណោះ អ៊ែ ម៉ុត សាប៉ាក់ ត្រី ពូ តូង ប៉ាទ្រូ ណោះ ម្ចាស់ បក់ តូង កា តាវ ញ៉ត់ ណោះ អ៊ែ កាប ផា «អី តាតាម ហាក់ អូរ ពិ»។

១៥ ប៉ាណូស បក់ តោ ណោះ កា អូរ អង់អ៊ែ លូ កាបាប ឡូត កេះណោះ យីស៊ូ មប កា មើត អ៊ែ ទៅ។

១៦ ប៉ាណូស ទិខ្ន ពូ អូត ខាក់ លូ កាប ប៉ានេ ប្រ្រះ បិកកាតយ័ ផា «ទី វ៉ាគីយ ប្រ្រះ តីស ម៉ោញ ឡាំ អ៊ែ ពឹង កាំឡាំង ពិន កេះ» លូ កាប ណារ៉ូ ផា «ប្រ្រះ បិកកាតយ័ ពិះ តង ប៉ាសុន អ៊ែ កេះ»។

១៧ ពូ វះ ឡឹង សារ យីស៊ូ តាក់ អង់រីស សីត ប៉ាណូស តោ អា កា លៅ ប៉ាញ្ញី ទីប ខេត យូដា លូ ស្រុក ចារ ក្បាម រណោះ ហង។

សារ វគី យូហាន អំបំញ កា យីស៊ូ

១៨ ម្ចាស់ សី វគី យូហាន កា វះ សារ ទិណោះ កា វគី យូហាន អ៊ែ កា អើ ពិះ សី ពៀរ ដូរ។

១៩ កេះណោះ អ៊ែ ប្រើ ម្ចាស់ សី ពៀរ ដូរ ណោះ ឡាំ អំបំញ លូ យីស៊ូ ផា «អីស ហង ប បក់ ត្រត់ ជីរ តង ញីន ? លើ កា ញីន ត្រត់ ក្បាត់ ម៉ោញ ដូរ ណារ៉ូ?»

២០ ម្ចាស់ សី ពៀរ ដូរ ណោះ កា ពិះ ទីល កា វះ លូ យីស៊ូ ផា «វគី យូហាន ឡាក់ បាំងហុំ ពូ អ៊ែ ប្រើ ញីន ឡាំ អំបំញ លូ អីស "អីស ហង ប បក់ ត្រត់ ជីរ តង ញីន ? លើ កា ញីន ត្រត់ ក្បាត់ ម៉ោញ ដូរ ណារ៉ូ?"»

២១ ផះ ណោះ យីស៊ូ តាក់ អន់ដាក់ បក់ អីត ពូ អន់ទៀតៗ លូ ប៉ាណូស ប្រ្រះ ប្រើ ទីប អ៊ែ តាក់ អន់ដាក់ ម្ចាស់ ម៉ាម៉ាង ម៉ាត់ អៀង ដូរ កើត តាតារ ដេល។

២២ យីស៊ូ តើល ម្ចាស់ សី ពៀរ ដូរ ណោះ ផា «ហាក់ អន់ដីស សីត វះ កា យូហាន សារ ញ៉ា ឡាក់ អន់ដីស ទី បំបំ លូ សារ អន់ដីស ទី កាតាំង អា ពិ។ ប៉ាណូស ម៉ាម៉ាង ម៉ាត់ កើត តាតារ ប៉ាណូស រាំងវែន ដុង តី កើត អូ ចាក ប៉ាណូស ត្រត់ រោះ កើត ដាក់ ប៉ាណូស ក្លឹក ក្លឹក កើត កាតាំង ប៉ាណូស តោ កា រីស សីត ណារ៉ូ សារ ដាក់ មះ ប្រ្រះ កាតាំង ទីល ម្ចាស់ ទុក ញ៉ាក ដេល។ *

២៣ ប៉ាណូស ចំ សៀ អាញ អូ អូ ឡាកោ ណោះ ចឹង សាណុក សាវ៉ាក តាទីច ហង»។

២៤ ប៉ាក់ សី វគី យូហាន សីត វ៉ាវ៉ាច កេះ យីស៊ូ វះ សារ វគី យូហាន កា កាំឡាំង អៀង ផា «ផះ អន់ដីស ឡាំ ប៉ាក់ ស្រី តីស ពៃ អន់ដីស ឡាំ ណាំង ហៃ កាណាត ញ៉ា ? អន់ដីស ឡាំ ហៃ តើម ត្រាង យើល កា ខ្យាល ប ?

* ៧:២២ ៧:២២ បំហៃ អេសាយ ៣៥:៥-៦; ៦១:១។

២៥ អន់ដីស ឡាវ ហៃ កាណាគី ញ៉ា ? អន់ដីស ឡាវ ណាំង ហៃ ប៉ាណូស កាសិប ពៀត ដាក់ ឡាវ យ៉ាមី ប ? ម្នូត ប្រៀប ប៉ាតូរដី បក់ កាសិប ពៀត ដាក់ ឡាវ យ៉ាមី យី ម្នូត បក់ អ្នែ ពីង ហី សាដាថ។

២៦ ទីល នីណោះ អន់ដីស ឡាវ ហៃ កាណាគី ញ៉ា ? ឡាវ ហៃ វ៉ាគីយ ប្រៀប ប ? ត្រត់ ហង ! អាញ ប័រ រ៉ះ ផា អែណោះ ក្លា ឡឹង វ៉ាគីយ ប្រៀប ណាវ។

២៧ យូហាន អា ហង ពូ ច្រាត់ រ៉ះ កាណុង ផាប វ៉ាន់ដាប ប៉ានីរ ប្រៀប ផា :

"អាញ ចឹង ប្រើ ម៉ៅញ ដូរ ប៉ាតាង អាញ អន់ ឡាវ អន់ទ្រូល ឡឹង អីស ភៀ ទ្រៀម ទ្រង អន់ កា អីស"†។

យូហាន អា ហង ឡាវ ប្រៀប ប្រើ ឡាវ អន់ទ្រូល ឡឹង អាញ ណោះ។

២៨ អាញ ប័រ រ៉ះ ផា ទិ ប៉ាណូស ឡាវ កើត ពីង អង់កក់ តេះ អា អូ ទី ពៀ តីស ឡឹង យូហាន អា អុះ ហះកា ទិ ប៉ាណូស ប្រៀប វ៉ាងហៃ វ៉ាងខ្យា បក់ ចំ ចិ ឡឹង ពូ អែណោះ យី តីស ឡឹង យូហាន ណាវ»។

២៩ កាប៉ាថ ម្នូត ប៉ាសុន លូ ម្នូត អ្សក់ វ៉ាបៃ ទិណោះ ឡាវ អ្នែ សាំយ៉ាង យីស៊ូ ណោះ អន់ខែ យីត ផា ប្រៀប ដាក់ តាទីច ខង អន់ខែ ប្រើ វ៉ត យូហាន ប៉ាងហុំ អន់ខែ ពៃ។ ‡

៣០ កាប៉ាថ ម្នូត ផាវ៉ាស៊ី លូ ម្នូត ឡាវ អ្នែ ចាបាប កេង ឡឹង ពូ អន់ខែ អូ សៀ ផា ប្រៀប ទ្រៀម ងារ ណោះ សាំវ៉ាប កា អន់ខែ អុះ យី អន់ខែ អូ ចៃ អន់ វ៉ត យូហាន ប៉ាងហុំ អន់ខែ អុះ។

៣១ យីស៊ូ កាប ណាវ ផា «អាញ ត្រត់ ប៉ាន់ដីប ប៉ាណូស វ៉ាងហាវ អា រឺច លូ ប៉ាណូស នីចម ? អន់ ខែ ណោះ ឡាវ កា ញ៉ា ?

៣២ យី អន់ខែ ណោះ ពៀប ឡាវ កា គន សាស្វា អ្នែ សាមយ រ៉ល រតាឡាត កាប កា គូប សោប ផា :

"ញីន ខ្លោម ច្បាប់ អន់ កា អន់ដីស ហះកា អន់ដីស អូ ចៃ កាតាប អុះ

ញីន ញ៉ា កា ប៉ាទ្រូ ហះកា អន់ដីស អូ ចៃ ញ៉ា ពូយ ដេល"។

៣៣ ខង យូហាន ពីរ ប៉ាត់ អា អែ កំ អូ សា សាណា អូ អែត តាពៃ ហះកា អន់ដីស ផា កា អែ ប៉ាណូ ស ប្រៀប ប្រើគី។

៣៤ កាប៉ាថ ប៉ាណូស អាញ កា ពីរ ប៉ាត់ អា ដេល អាញ អូ កំ អុះ អាញ អែត តាពៃ សា សាណា ហះ កា អន់ដីស ផា "ហៃ អែ អា ហាន អែត ហាន សា ទីប វ៉ាពង លូ ប៉ាណូស អូ ដាក់ លូ ម្នូត អ្សក់ វ៉ា បៃ"។

៣៥ ហះកា ពូ ចឹង អូ អន់តត់ ផា សាវ ហ្សាំង សាឡាច ម៉ះ ប្រៀប បិកកាតយ ដាក់ ត្រង់ តាទីច ផា ពូ ប្រើគី ពូយ សាវ ហ្សាំង សាឡាច ណោះ»។

សាវ អង់កាន់ ញោះ ច្បាល ឡាវ សាប៊ូ ចោផូរ ពីង យីស៊ូ

† ៧:២៧ ៧:២៧ សាវ អា ឡាវ ឡឹង ម៉ាឡាគី ៣:១។ ‡ ៧:២៩ ៧:២៩ ខ អា ពិន ព្រៃ នីរៀ កា ត្រត់ ដេលះ កាប៉ាថ ម្នូត ប៉ាសុន លូ ម្នូត អ្សក់ វ៉ាបៃ ទិណោះ ឡាវ អ្នែ សាំយ៉ាង យូហាន ណោះ ពៃ អន់ខែ យីត ផា ប្រៀប ដាក់ តាទីច កេះណោះ អន់ខែ ប្រើ វ៉ត យូហាន ប៉ាងហុំ អន់ខែ។

៣៦ ទី កាម៉ាក តែង ម្នាក់ ជាវាសី ម៉ោញ ដូរ ជៀក យីស៊ូ ឡាំ សា សាណា ប៉ាក់ ហី អើ យីស៊ូ កា ឡាំ ប៉ាក់ ហី កាម៉ាក ណោះ តាទីច កេះណោះ អ្នែ សា លូ អើ។ ៩

៣៧ ហៃ ពីង មឿង ណោះ ទី អង់កាន់ ម៉ោញ ដូរ អើ ប្លោះ ប្លាល ផះ អើ អ្ន អន់តត់ ជា យីស៊ូ អ្នែ សា សាណា ពីង ហី កាម៉ាក ជាវាសី ណោះ អើ កា អ្សក់ ចាយ ដាក់ ឡាយ៉ាម ឡាំ ណាំង យី ស៊ូ កាណុង ចាយ អើ ចឹក ណោះ យី សាប៊ូ បោផ្លូវ។

៣៨ អើ អ្នែ តែង អង់កក់ កាដាប ហះ ដុង យីស៊ូ ទីប ញាំ ហ្វរ ទៀក ម៉ាត់ សប់ ដុង យីស៊ូ អើ អ្សត លូ សក់ កល់ កេះណោះ អើ ចុំ ដុង លូ ឡាប សាប៊ូ បោផ្លូវ។

៣៩ កាម៉ាក តាំងឡា ហី សិច ស៊ីម៉ូន បក់ ជៀក យីស៊ូ ឡាំ សា ណោះ អើ ប៉ប័ នីណោះ អើ កា យីត កាណុង ពុត ជា «ជា អើ អា វាគីយ ប្រ្រះ តាទីច ចាបះ កា អើ ចឹង អ្ន អន់តត់ ជា អង់កាន់ សា ប៉ាក់ អើ អា យី អង់កាន់ ប្លោះ ប្លាល ណោះ អើ ចឹង អ្ន អន់ សាប៉ាក់ អុះ»។

៤០ យីស៊ូ កាប ជា «អី ស៊ីម៉ូន អាញ បិច វះ សារ លូ អីស បើត»។ ស៊ីម៉ូន តើល ជា «វះ ពិ ណៃ យូ»។

៤១ យីស៊ូ កាប ជា «ទី ប៉ាណូស ពៀរ ដូរ ទូម លៀន ប៉ាណូស ម៉ោញ ដូរ។ ម៉ោញ ដូរ ៥០០ លៀន កាក់ ម៉ោញ ដូរ ណាវ ៥០ លៀន កាក់ *។

៤២ ញាន កា អន់ខែ អ្ន ទី លៀន សិង តាំងឡា លៀន ណោះ កា អ្នត ដោះ អ្ន ប្រើ អន់ខែ សិង ហង។ ទីល នីណោះ អន់ខែ ពៀរ ដូរ ណោះ បក់ អើ ចំ ចឹង បិច កា តាំងឡា លៀន ហ្និត ឡឹង តូប?»

៤៣ ស៊ីម៉ូន តើល ជា «តាម ពុត អាញ យីត អាញ បក់ ទូម អៀង»។ យីស៊ូ តើល ជា «អីស ជា ណោះ ត្រត់ ហង»។

៤៤ កេះណោះ យីស៊ូ កាលែង ហៃ តែង អង់កាន់ ណោះ ហះកា កាប លូ ស៊ីម៉ូន ជា «អីស ហៃ អង់កាន់ អា ពិ អាញ ម៉ុត ពីង ហី អីស ហះកា អីស អ្ន អន់ ទៀក កា អាញ វាវ ដុង អាញ អុះ ហះ កា ណាង អា អើ ហ្វរ ទៀក ម៉ាត់ សប់ ដុង អាញ ទីប អ្សត លូ សក់ កល់ អើ ទៅ សាំ។

៤៥ អីស អ្ន ទី ចុំ អាញ អុះ ហះកា ឡឹង អាញ ម៉ុត ពៃ ណាង អា ចុំ ដុង អាញ លើយ។

៤៦ អីស អ្ន ទី អ្សក់ សាង ឡាប ពីង កល់ អាញ អុះ ហះកា ណាង អា អើ ប្រោ សាប៊ូ បោផ្លូវ ឡាប ពីង ដុង អាញ។

៤៧ ខ អា ហង បះ អាញ ប៉រ វះ កា អីស ជា ណាង អា ទី ពុត បិច ចៃ អៀង នីអៀ ខង សារ អើ យច អៀង ណោះ ប្រ្រះ អ្នត ដោះ កេះ។ ហះកា បក់ ចំ ប្រ្រះ អ្នត ដោះ សារ អើ យច បើត បក់ ណោះ ទី ពុត ពៀក បិច ចៃ បើត ដេល»។

៤៨ កេះណោះ យីស៊ូ វះ កា អង់កាន់ ណោះ ជា «អី ណាង សារ អីស យច អាញ អ្នត ដោះ កេះ»។

៤៩ ទី កាំឡាំង បក់ អ្នែ ហះ ចារ ណោះ អន់ខូ លូ អើ ពូ យីត កាណុង ពុត ជា «ប៉ាណូស នីចម អើ អា បះ អ្ន អ្នត ដោះ សារ ប៉ាណូស យច នីអៀ?»

៥០ យីស៊ូ វះ កា អង់កាន់ ណោះ ជា «ប្រ្រះ តង អីស កេះ ញាន កា អីស សៀ ហត់ សីត ដាក់ ប៉ា ឡឹង ពិ»។

៨

សារ ម្នាក់ អង់កាន់ ចាក ពូយ យីស៊ូ

៩ ៧:៣៦ ៧:៣៦ គុន អន់ខែ យើយ សា សាណា តែប នែង សានែង។ «ខែណារី»។ ម៉ោញ ខែណារី យី ខា ប្រ្រឹក តូលី ម៉ោញ ដារ។

* ៧:៤១ ៧:៤១ លៀន កាក់ ពៀត គុល

១ ប៉ាក់ ដាវ អន់តីត ឡើង ណោះ ណាវ យីស៊ូ ចាក ឡាំ ប៉ាក់ មៀង លូ ស្រុក អន់ទៀតៗ ភ្ញី រ៉ះ សារ ដាក់ យី សារ ប្រ្រឹះ រាំងហៃ រាំងខ្យា។ ម្នួត សីះ ១២ ដូរ កា ឡាំ អន់ខ្ល លូ អើ ដេល។

២ ទីប ទី អង់កាន់ អន់ដា ឡាក់ អើ តាក់ អន់ដាក់ ឡើង អីត ពូ អន់ទៀតៗ លូ ទ្រុះ ឡាច់ ប្រ្រឹះ បឹត អន់ ឡាច់ កា ឡាំ អន់ខ្ល ដេល។ ម៉ោញ យី ម៉ារី ឡាក់ ពូ អើ ជា ប៉ាណូស ឡើង ស្រុក ម៉ាដាឡា ឡាក់ ប្រ្រឹះ បឹត តាំប៉ើះ ទី ឡាច់ ឡើង អើ

៣ លូ យ៉ូអាន់ កាម៉ាញ យូសា ឡាក់ ប្រឹត ម៉ែត ពូ ឡាក់ ប្រឹត ងារ ពីង ហី សាដាច់ ហោរត ស៊ូសាន លូ អង់កាន់ អន់ទៀតៗ មៀង ដូរ ណាវ ឡាក់ អ្យក់ វ៉ាស អំប៉ាស ម៉ះ អន់ខែ ទៅ ភ្ញី តង់ យីស៊ូ លូ ម្នួត សីះ អើ។

សារ យីស៊ូ រ៉ះ សារ ប៉ាន់ដឹប អន់ទៀតៗ

៤ ផះ ទី ប៉ាណូស មៀង កាខាក់ ពីះ ឡើង ស្រុក អន់ទៀតៗ ឡាំ ប៉ាក់ ចារ យីស៊ូ ណោះ អើ រ៉ះ សារ ប៉ាន់ដឹប ម៉ោញ លូ ពូ ផា

៥ «ទី កាម៉ាក់ ម៉ោញ ដូរ ចាក ឡាំ ថី តីល ពៀ។ ផះ អើ ថី ណោះ ទី តីល ពៀ អន់ដា ឡាំ ពីង ទ្រុង ពូ ចាក ចត់ លូ សែម ចោះ ទី។

៦ តីល អន់ដា ឡាំ ពីង តេះ ទី អំហ្គោ។ ប៉ាក់ អើ ហិន កេះ កា ឡាយ៉ោ ក្រោះ ខង តេះ ណោះ អូ អ្សោត។

៧ ទី តីល អន់ដា ឡាំ ពីង តេះ ចារ ទី សាលៀ។ ប៉ាក់ អើ ហិន កេះ សាលៀ កា ហិន អន់ខ្ល ដេល លូ រីត កាត្រាប ពៀ ណោះ អូ អន់ ប្លោហ ហារ។

៨ តីល អន់ដា ណាវ ឡាំ ពីង តេះ ដាក់។ តីល ណោះ កា ហិន ហារ បាំងកើត ប្លែ ប៉ាការ ម៉ោញ កើត ១០០»។ ប៉ាក់ អើ កាប ឡើង សារ ទីណោះ កេះៗ យីស៊ូ កាប កា ពូ តុត ពុត ផា «ពៀ កាតាំង សារ អា អ្យក់ យីត ចាជ្រែប ពិ!»។

៩ ម្នួត សីះ អំបញ្ច លូ អើ ផា «សារ កាប ពៀប អា នីចម អីស បិច កាប ណោះ?»

១០ យីស៊ូ តើល អន់ខែ ផា «អាញ ថឹង រ៉ះ អន់ អន់ដឹស ហ្លង់ សារ អោន សាគីម ឡើង សារ ប្រ្រឹះ រាំងហៃ រាំងខ្យា។ ហះកា ពូ អន់ទៀត អាញ អូ រ៉ះ អន់ ពូ ហ្លង់ អុះ អាញ រ៉ះ ដឹង សារ ប៉ារ៉ាម ដោច ភ្ញី អន់ អន់ខែ ហៃ កា អូ ប៉ប អុះ អន់ អន់ខែ សាំយ៉ាំង ហះកា អូ ហ្លង់ ដេល។

១១ សារ កាប ប៉ាន់ដឹប ណោះ យី នីអៀ តីល ពៀ ណោះ យី ប៉ានីរ ប្រ្រឹះ បិកកាតយ៉។

១២ ប៉ាណូស បក់ អន់ដា ពៀប ឡាក់ កា តីល ពៀ ឡាំ ពីង ទ្រុង អន់ខែ ទី កាតាំង ប៉ានីរ ប្រ្រឹះ ហះ កា ម៉ែត ប្រ្រឹះ បឹត វ៉ាត អ្យក់ ឡាច់ ប៉ានីរ ប្រ្រឹះ ណោះ ឡើង ពុត អន់ខែ ភ្ញី ជៃ អន់ អន់ខែ សៀ ប្រ្រឹះ លូ ជៃ អន់ ទី ប្រ្រឹះ តង់។

១៣ ប៉ាណូស អន់ដា ឡាក់ កា តីល ឡាំ ពីង ចារ តេះ ទី អំហ្គោ សាក់ កាតាំង ប៉ានីរ ប្រ្រឹះ អន់ខែ កា ហោក សៀ។ ហះកា អន់ខែ អូ ទី អន់ ប៉ានីរ ប្រ្រឹះ ម៉ុត កាណុង ពុត អន់ខែ អុះ អន់ខែ សៀ បាប៊ីត ប៉ាក់ ទី សារ ឡាំបាក កា អ្សាត សៀ ឡុត។

១៤ តីល ឡាំ ពីង ចារ សាលៀ ណោះ យី ទី បក់ ទី កាតាំង ប៉ានីរ ប្រ្រឹះ ដេល ប៉ាក់ អន់តីត សារ រ៉ែនវ៉ាយ កា វ៉ាស អំប៉ាស លូ សារ ហោក រីត ពីង អង់កក់ តេះ អា កា ម៉ុត កាត្រាប អូ អន់ ប៉ានីរ ប្រ្រឹះ បាំងកើត សារ ដាក់ ពីង អន់ខែ អុះ។

១៥ តីល ឡាំ ពីង ចារ តេះ ដាក់ ណោះ យី ម្នួត បក់ ទី ពុត ពៀក ដាក់ ត្រង់ កាតាំង ប៉ានីរ ប្រ្រឹះ កេះ កា សៀ លើយ អូ ទី អ្សាត អុះ លូ បាំងកើត ប្លែ ប៉ាការ ញុន កា ពុត អត់ សាំវ៉ាញ៉។

១៦ «អូ ទី ព្យោ សុះ តាកៀង កេះណោះ អ្នក កក់ កាត្រោប លើ ចែក អន់តេះ គ្រេ អុះ ទី ដឹង ពូ អ្នក ចែក ពឹង ចារ តាកៀង ភៀ តាត់ តាតារ បក់ ម៉ុត កាណុង ហី។

១៧ អូ ទី សារ អោន ឡាក់ ចឹង អូ តាំបាង អន់ ពូ ប៉ប អុះ អូ ទី សារ សាគីម ចឹង អូ រ៉ះ អន់ ពូ ហ្នង ដេល។

១៨ ទីល នីណោះ ហត់ អន់ដីស ឡាក់ លូ ខំ សាំយ៉ាំង ខង ប៉ាណូស ចំ ទី កេះ ចឹង អន់ ធម ណារ ហះកា បក់ ចំ អូ ទី ចឹង ត្រត់ អ្នក ឡាច់ កាណាត់ ញ៉ា ឡាក់ អើ យីត ផា ឡាកោ អើ ទី»។

១៩ ផះ ណោះ មើត លូ អុះ យីស៊ូ អន់ខែ ឡាក់ ប៉ាត់ ចារ អើ ហះកា អន់ខែ អូ ទី ទ្រង ម៉ុត ប៉ាត់ ចារ អើ អុះ ខង ប៉ាណូស អៀង តាឡាម។

២០ ទី ពូ រ៉ះ កា យីស៊ូ ផា «មើត លូ អុះ យីស៊ូ អើស ពី ប៉ាត់ អើស អន់ខែ អ្នក កូម តែង ឡើង»។

២១ ហះកា អើ តើល ពូ ផា «ព្យោ ឡាក់ កាតាំង ប៉ានីរ ប្រ្លឹះ បិកកាតយ កេះណោះ ប្រគំ ពូយ យី មុត ណោះ ហង មើត លូ អុះ អាញ»។

សារ យីស៊ូ ប្រគំ អន់ ស្វាស បី ខ្យាល

២២ ប៉ាត់ ដាវ អន់តីត យីស៊ូ ដីរ ជិះ ទូក លូ មុត សីះ កេះណោះ អើ ផា «ពិ ពិន យ្នង តាំងលោ ឡាក់ ប៉ាត់ ហាង តោ»។ មុត សីះ កា ជែវ ទូក ឡាក់ លូ អើ។

២៣ ផះ អន់ខែ យ្នង ណោះ យីស៊ូ តែប ហ្នាក់ ផាឌី ទី ខ្យាល តីស តី ទៀក តាំងលោ ណោះ ប្រ គំ អន់ រាំងក្នាច ទៀក ម៉ុត កាណុង ទូក បើត ចឹង ប៉ាញ ទូក ចឹង កាឡាប់ ហង។

២៤ មុត សីះ ឡាក់ រោ យីស៊ូ ផា «ណោយូ! ណោយូ! ពិន ចឹង តោ កិញ អៀ ហង»។ យីស៊ូ កា អ្សវ អន់តាវ កេះណោះ ទីប ខ្យាល លូ ទៀក រាំងក្នាច ណោះ ខ្យាល លូ ទៀក កា ស្វាស ទូត។

២៥ កេះណោះ យីស៊ូ អំបញ្ច លូ អន់ខែ ផា «ញ៉ា អន់ដីស អូ សៀ ប្រ្លឹះ ប?» អន់ខែ អ្នក អ្សវ លូ ញម ខាក់ ម៉ោញ កាប លូ ម៉ោញ ផា «អើ អា ប៉ាណូស នីចម? អើ អូ ទីប ខ្យាល លូ ទៀក ណោះ ខ្យាល លូ ទៀក រ៉ាប់ អើ នីអៀ»។

សារ យីស៊ូ តាំងហ្សិត ប្រ្លឹះ បីត ឡាច់ ឡើង ប៉ាណូស

២៦ យីស៊ូ លូ មុត សីះ អន់ខែ យ្នង ទីល ប៉ាត់ ហាង ហះ ព្រី សុនសាត កេរ៉ាស៊ីន ឡាក់ អ្នក ត្រង់ លូ ខេត កាលីឡេ។

២៧ ផះ យីស៊ូ ហាវ ប៉ាត់ តោក កា ទី ប៉ាណូស ឡើង មៀង ពូ ម៉ោញ ដូវ ឡាក់ ប្រ្លឹះ ប្រគំ អើ ពីះ ប៉ាត់ ចារ យីស៊ូ។ អើ អូ កាសិប ពៀត ខោ អាវ ទុញ កេះ កា អូ អ្នក ពឹង ហី ដេល អើ អ្នក ដឹង រចារ ពូ តប់ ប៉ាឡេ។

២៨ សាត់ ប៉ប យីស៊ូ អើ កាដាប សាំប្លឹះ លូ កាប ស្រែក តុត ពុត ផា «អី យីស៊ូ គន ប្រ្លឹះ តីស ហ្និ ត ឡើង ពូ អើស ទី សារ ញ៉ា លូ អាញ? អាញ ប័រ ឡោម អើស ដៃ តាត់ ប៉ាណាប អាញ»។

២៩ ប្រ្លឹះ បីត កាប នីណោះ ញន កា យីស៊ូ តាំងហ្សិត ឡាច់ ឡើង កាម៉ាក់ ណោះ។ ប្រ្លឹះ បីត ម៉ុ ត កាណុង អើ អៀង ទង កេះ។ ពូ តាឡាប ញ៉ាម អើ ទីប ចែក លូ លូ កត់ លូ ច្រាល ហះកា អើ រ៉ាក លូ រ៉ាស ដូះ ច្រាល កេះណោះ ប្រ្លឹះ បីត ប៉ាណា អើ ឡាក់ អ្នក ប៉ាត់ ព្រី ស្រែ។

៣០ យីស៊ូ អំបញ្ច លូ អើ ផា «ព្យោ សិច អើស?» អើ តើល ផា «អាញ សិច តាបល់ តាហាន» ខង ទី ប្រ្លឹះ បីត អៀង ម៉ុត កាណុង អើ។

៣១ ប្រ្លឹះ បីត ទីណោះ កា ឡោម យីស៊ូ ដៃ អន់ អើ តាំងហ្សិត ឡាច់ អន់ខែ អន់ ឡី កាណុង ឡះ ជ្រុ ចារ ប្រ្លឹះ ចែក ចូត ប្រ្លឹះ បីត។

៣២ ក្បាម ណោះ ទី សាតែ អៀង ម៉ោញ តាប័ល ផៈ អ្នែ ណាំង សា រុង ប៉ានីម។ ម្នួត ប្រ្រឹះ ប៊ីត ឡោម យីស៊ូ អន់ អន់ខៃ ម៉ុត ពីង តាប័ល សាតែ ណោះ ឡុត យីស៊ូ កា ភម អន់ ដេល។

៣៣ ម្នួត ប្រ្រឹះ ប៊ីត កា ឡាច់ ឡឹង កាម៉ាក ណោះ ម៉ុត ពីង សាតែ។ តាប័ល សាតែ កា សាតាក់ ជីវ ច្រាំង ប៉ានីម ត្រួត ឡិ ទី ពីង ទៀក តាំងលើ ឡុង ទៀក តៅ ទី។

៣៤ ផៈ ម្នួត រង សាតែ ប័ប សារ នីណោះ អន់ខៃ កា សាតាក់ សីត រៈ លូ ម្នួត កាំឡាំង អ្នែ ប៉ាក់ មៀង លូ ម្នួត កាំឡាំង បក់ អ្នែ ប៉ាក់ ស្រុក តេះ។

៣៥ កាំឡាំង អៀង កា ឡា ហៃ សារ ណោះ ទីល ប៉ាក់ ចារ យីស៊ូ អន់ខៃ ប័ប ប៉ាណូស បក់ ប្រ្រឹះ ប៊ីត ឡាច់ ណោះ ពៅ។ អ៊ែ អង់អ្នែ ហះ ជុង យីស៊ូ អ៊ែ ដាក់ ហ្លុង កេះ លូ កាសិប ពៀត ខោ អារ ដេល។ ណោះ អន់ខៃ អ្សត ទីខ្ច។

៣៦ ម្នួត បក់ ទី ប័ប សារ ណោះ ម៉ាត់ តាំងឡា អន់ខៃ រៈ កា ពូ ឡឹង សារ ប៉ាណូស ប្រ្រឹះ ប្រ័ត ណោះ អ៊ែ ដាក់ កេះ។

៣៧ កាំឡាំង ស្រុក បក់ អ្នែ ចារ កេរ៉ាស៊ីន ទីខ្ច អន់ខៃ ឡោម យីស៊ូ ប្រ្រឹះ អ៊ែ ចាក ឡាច់ ឡឹង ស្រុក ចារ អន់ខៃ ណោះ ខង អន់ខៃ អ្សត ខាក់។ ទីល នីណោះ យីស៊ូ ជីវ ជិះ ទូក រ៉ូល សីត ឡុត។

៣៨ កាម៉ាក ឡាក់ ម្នួត ប្រ្រឹះ ប៊ីត ឡាច់ ណោះ ឡោម ប័រ ឡា អ្នែ អន់ខៃ លូ អ៊ែ ដេល ហះកា យីស៊ូ ប្រ្រឹះ អ៊ែ សីត លូ កាប ផា

៣៩ «ហាក់ សីត ប៉ាក់ ហី អីស ទៅ ពិ! កេះណោះ រៈ សារ ឡាក់ ប្រ្រឹះ បិកកាតយី ទី តាក់ អន់ដាក់ អីស»។ កាម៉ាក ណោះ កា ចាក រៈ កា កាំឡាំង ពីង មៀង ឡឹង សារ យីស៊ូ តាក់ អន់ដាក់ អ៊ែ។

សារ យីស៊ូ តាក់ អង់រីស សីត គន រត់ យ៉ែរ៉ុះ

៤០ ប៉ាក់ យីស៊ូ សីត កេះ កាំឡាំង ទីខ្ច ហាប អ៊ែ ខង ពូ ក្បាក់ សាណាង ដឹង កា អ៊ែ សីត។

៤១ ផៈ ណោះ ទី កាម៉ាក ម៉ោញ ដួរ សិច យ៉ែរ៉ុះ អ៊ែ ឡាក់ ក្រាក់ រ៉ាំងហៃ រ៉ាំង អ៊ែ កា ពីះ កាដាប សាំប្រ្រឹះ ហះ ជុង យីស៊ូ លូ ឡោម ជៀក យីស៊ូ ឡា ប៉ាក់ ហី អ៊ែ

៤២ ខង អ៊ែ ទី គន អង់កាន់ ដឹង ម៉ោញ យី អាញ ១២ សាណាំ ផៈ អីត យ៉ិប ក្បាម ចឹង តៅ ឡាក់ កេះ។

ផៈ យីស៊ូ ចាក រទ្រង ណោះ ទី កាំឡាំង អៀង អង់អៀះ គូប សោប ជុំ អ៊ែ។

៤៣ ផៈ ណោះ ទី អង់កាន់ ម៉ោញ ដួរ អីត ជីវ អញ្ញ ជុំ ទុញ ១២ សាណាំ កេះ។ * អូ ទី ពៀ អ្ន តាក់ អន់ដាក់ អ៊ែ អុះ។

៤៤ អង់កាន់ ណោះ អ៊ែ ចាក ពូយ ទ្រង អង់កក់ ម៉ុត សាប៉ាក់ ឡាណុច អារ យីស៊ូ ផាឌី ផាម អ៊ែ ណោះ កា ងត់ អន់តាន់ ជុង ឡុត។

៤៥ យីស៊ូ អំបញ្ច លូ ពូ ផា «ពៀ សាប៉ាក់ អារ អាញ?» ផៈ ពូ ប៉ាតែក ផា អូ កាន់តើស អ៊ែ អុះ ណោះ ពេត្រុះ តើល ផា «ណែយូ! ទី កាំឡាំង អៀង អង់អៀះ គូប ជុំ អីស អន់ខៃ ទីខ្ច កាន់ តើស អីស»។

៤៦ ហះកា យីស៊ូ កាប ផា «ចាបះ កា ទី ប៉ាណូស ម៉ោញ ដួរ សាប៉ាក់ អាញ តាទីច ខង អាញ កា តាំង អំរញ អីញ អាញ តាក់ អន់ដាក់ ពូ»។

៤៧ អង់កាន់ ណោះ ហៃ កា ចឹង អោន អូ សាគីម អុះ អ៊ែ ម៉ុត កាដាប ហះ ម៉ាត់ យីស៊ូ ទីប អ្សត រ៉ាវីត។ កេះណោះ អ៊ែ រៈ ហះ ម៉ាត់ កាំឡាំង អៀង ឡឹង ខ បះ អ៊ែ សាប៉ាក់ យីស៊ូ លូ រៈ ផា ឡាកោ អ៊ែ ដាក់ អីត ណោះ ដេល។

* ៨:៤៣ ៨:៤៣ ហ្នា ពូ ច្រាក់ លូ តី ម៉ោញ ចលួន ផែម ប៉ានី ផាះ អ៊ែ អ្សក់ រ៉ាស អំប៉ាស អៀង កេះ ដេល ច្រាល់ ម៉ូអ្សា តាក់ អន់ដាក់ ឡាកោ អ៊ែ ណោះ ហះកា...។

៤៨ កេះណោះ យីស៊ូ កាប លូ អើ ជា «អី គន អីស ដាក់ កេះ ញន កា អីស សៀ»។ ចាក ពិ ចាក ដាក់ ប៉ាឡឹង»។

៤៩ ផ្ទះ យីស៊ូ អ្នក កាប ទី កាម៉ាក ម៉ោញ ដូរ ពី៖ ឡឹង ហី យ៉ែរ៉ុះ រ៉ះ ជា «គន អង់កាន់ អីស តៅ កេះ ជែ តាក់ អង់ខើក ណែយូ ហង»។

៥០ យីស៊ូ កាតាំង សារ កាម៉ាក ណោះ រ៉ះ អើ កា រ៉ះ កា យ៉ែរ៉ុះ ជា «ជែ យីត អីស ក្រាន់ កា សៀ ដោច ណោះ គន អីស ចឹង រ៉ុស សីត ហង»។

៥១ ប៉ាក់ យីស៊ូ ឡា ទីល ហី កេះ អើ អូ អន់ ញៀ ម៉ុត ពូយ អើ ពឹង កាណាង អុះ អន់ ដឹង ពេ ត្រុះ យ៉ាកុប យូហាន លូ មើត ពី សាស្តា ណោះ ហង។

៥២ កាំឡាំង ទិខ្ល ផ្ទះ អ្នក ញ៉ា អង់ហ្សាំង តាប៉ាប កា សាស្តា ណោះ ហះកា យីស៊ូ រ៉ះ កា អន់ខែ ជា «ជែ ញ៉ា ហង ខង ណាង អា អូ តៅ អុះ អើ ក្រាន់ កា តែប ហ្លាក់ ដោច»។

៥៣ ពូ កាកីក ប៉ាដើក ប៉ាញ់ចើរ កា យីស៊ូ ខង អន់ខែ អូ អន់តត់ ជា ណាង ណោះ តៅ តាទីច កេះ។

៥៤ ហះកា យីស៊ូ ចឹក គី សាស្តា ណោះ លូ កាប ជា «អី ណាង ចិ ហត់ អូរ ឡុត ពិ»។

៥៥ ប៉ាង៉ាត់ បក់ តៅ ណោះ កា រ៉ុល សីត ណារ៉ូ សាស្តា ណោះ កា អូរ អង់អ្នក ឡុត។ យីស៊ូ ប្រើ ពូ អូរ កា សាស្តា ញ៉ា អន់ កា សាស្តា ណោះ សា។

៥៦ មើត ពី សាស្តា អង់កាន់ ណោះ ញម ខាក់ ហះកា យីស៊ូ អូ អន់ អន់ខែ រ៉ះ សារ ណោះ កា ពូ អូ អុះ។

៩

សារ យីស៊ូ ប្រើ សិះ អើ ចាក

១ កេះណោះ យីស៊ូ អើ សិះ ១២ ដូរ ពី៖ តុំ កេះណោះ អើ អន់ អន់ខែ ទី អំរ៉ាញ ទ្រុះ ប្រ្លៈ បឹត ប្រ្លៈ រ៉ុត ទិណោះ ទីប អន់ អន់ខែ អូ តាក់ អន់ដាក់ អីត ពូ អន់ទៀតៗ អន់ ដាក់ ដេល។

២ កេះណោះ អើ ប្រើ អន់ខែ ចាក រ៉ះ សារ រ៉ាំងហៃ រ៉ាំងខ្សា ម៉ះ ប្រ្លៈ បិកកាតយ័ ទីប តាក់ អន់ដាក់ ពូ អីត ពូ អន់ ដាក់ ដេល។

៣ អើ អន់តត់ រ៉ះ កា អន់ខែ ណារ៉ូ ជា «ផ្ទះ អន់ដីស ចាក ណោះ ជែ ទ្រុង ឡាំ កាណាត់ ញ៉ា យ៉ៈ អ្នឹង កាទូង កាតាម កាទុង កាតាម សាណា សាណីត កាតាម លៀន កាក់ កាតាម លូ ជែ ពៀត អារ ពៀរ តាល់ ដេល។

៤ ជា អន់ដីស ម៉ុត អ្នក ពឹង ហី ចំ កាតាម ប៉រ អន់ដីស អ្នក ពឹង ហី ណោះ លើយ ទីល ដាវ អន់ដីស ចាក ឡាច់ ឡឹង ស្រុក ណោះ។

៥ ជា ស្រុក ចំ ពូ អូ ហាប់ អន់ដីស អន់ដីស ត្រត់ ចាក ឡាច់ ឡឹង ស្រុក ណោះ ទីប តាតុះ ឡាច់ កាបក់ តេះ ឡឹង ជុង ភៀ តាំបាង ជា អន់ដីស អូ ត្រត់ លូ ពូ»។

៦ មុត សិះ កា ចាក រ៉ះ សារ ដាក់ ណោះ ឡឹង ស្រុក ម៉ោញ ឡាំ ប៉ាក់ ស្រុក ម៉ោញ លូ តាក់ អន់ដាក់ ពូ អីត ពូ ត្រឹប ចារ អន់ ដាក់ ដេល។

៧ សាដាច់ ហោរត កាតាំង ពូ រ៉ះ ឡឹង ង៉ារ យីស៊ូ ប្រត់ ទិណោះ អើ កា អូ អូ ចឹង ត្រត់ យីត នីចម អុះ ខង បក់ អន់ដា ជា វតី យូហាន រ៉ុស សីត កេះ។

៨ បក់ អន់ដា ជា វតី អេលីយ៉ា តាំបាង ឡាកោ អន់ ពូ ប៉ប កេះ បក់ អន់ដា ណារ៉ូ ជា វតីយ ប្រ្លៈ សើត ពែ ម៉ោញ ដូរ រ៉ុស សីត។

៩ ហះកា សាដាច់ ហេរត កាប ផា «យូហាន ណោះ អាញ ប្រើ ពូ កាសិត អង់កូ កេះ ទីល នីណោះ ប៉ាណូស បក់ អូ ប្រឹក្សី សារ អំរ៉ាញ នែវ អា ឡាក់ អាញ កាតាំង ពូ រ៉ះ អា ញ៉ៃ អើ ណោះ?» អើ កា បិច ឡាក់ ហៃ យីស៊ូ ខាក់។

សារ យីស៊ូ អន់ ណុំ បាំង កា កាំឡាំង អៀង

១០ ប៉ាក់ មូត សីះ សីត កេះ អន់ខែ រ៉ះ កា យីស៊ូ ទីដាវ ឡាក់ អន់ខែ ទី ប្រឹក្សី ណោះ ហង កេះណោះ អើ ជៀក អន់ខែ ឡាច់ តាង ឡឹង កាំឡាំង ឡាក់ ប៉ាក់ ស្រុក បេតសេដា។

១១ ហះកា កាំឡាំង អូ អន់តត់ អន់ខែ កា ឡាក់ ពូយ យីស៊ូ ដេល អើ កា រ៉ាំងហៃ អន់ខែ លូ រ៉ះ ឡឹង សារ ប្រឹះ រ៉ាំងហៃ រ៉ាំងខ្យា អន់ អន់ខែ សាំយ៉ាំង ទីប អើ តាក់ អន់ដាក់ ពូ អីត ពូ អន់ ដាក់ ដេល។

១២ ប៉ាក់ ដាវ ក្យាម ចឹង ម៉ាំង កេះ មូត សីះ ១២ ដូវ ណោះ រ៉ះ កា យីស៊ូ ផា «អីស ប្រើ កាំឡាំង សីត ឡុក ពិ ម៉ាក់ អន់ខែ ចាក ណាំង តាច់ សាណា សាណីត លូ ណាំង ចារ ដំ រស្រុក តេះ បក់ អ្នក ក្យាម រអា ខង ហះ ចារ អា ឡាក់ ដាន់ ខាក់»។

១៣ ហះកា យីស៊ូ តើល ផា «អន់ដីស អន់ សាណា កា អន់ខែ សា ណើ»។ ហះកា អន់ខែ តើល ផា «ញីន ទី ដឹង ណុំ បាំង ប៉ាតាម កាតុ លូ កា ញៀវ ក្យាំង ទីល នីណោះ នីចម ចឹង ប្រឹក្សី? ញ៉ៃ ញីន ចឹង ឡាក់ តាច់ សាណា សាំរ៉ាប់ អន់ កា កាំឡាំង ទិខូ អា ប?»

១៤ ខង កាំឡាំង ណោះ កាក់ ដឹង មូត កាម៉ាក់ យី ៥០០០ ដូវ។ យីស៊ូ រ៉ះ កា មូត សីះ ផា «ហាក់ អន់ដីស ប្រើ អន់ខែ អង់អ្នក ប៊ុន ចារ ៗ ពិ កាណុង ម៉ោញ ចារ យី ៥០ ដូវ»។

១៥ មូត សីះ កា ប្រើ កាំឡាំង ទិខូ អង់អ្នក ពឹង តេះ ប្រឹក្សី ឡាក់ កា អើ រ៉ះ ណោះ ហង។

១៦ កេះណោះ យីស៊ូ អ្យក់ ណុំ បាំង ប៉ាតាម កាតុ លូ កា ញៀវ ក្យាំង ណោះ ដើយ ហៃ ពឹង ប្លែង ប៉ានេ ប្រឹះ កេះណោះ គុ អន់ កា មូត សីះ ភៀ ជែក អន់ កា កាំឡាំង សា។

១៧ កាំឡាំង សា ផឹត ទិខូ។ កេះណោះ អន់ខែ ទូញ រ៉ាន់ដាប់ ណុំ បាំង សល់ ឡឹង ពូ សា ណោះ ទី ១២ កាអ៊ី។

សារ យីស៊ូ បាំងហៀន សីះ អើ

១៨ ទីដាវ ម៉ោញ ផះ យីស៊ូ ម៉ន់ អ្នក តាង ឡឹង កាំឡាំង មូត សីះ អ្នក អន់ខូ លូ អើ ដេល ណោះ អើ អំបញ្ជ លូ អន់ខែ ផា «កាំឡាំង ពូ ផា អាញ អា យី ប៉ាណូស នីចម?»

១៩ មូត សីះ តើល ផា «បក់ អន់ដា ផា រ៉ក់ យូហាន ឡាក់ បាំងហុំ ពូ អន់ដា ណារ៉ូ ផា រ៉ក់ អេលី យ៉ា ហះកា ទី បក់ អន់ដា ណារ៉ូ ផា រ៉ក់ យូ ប្រឹះ សើត ពៃ ម៉ោញ ដូវ រីស សីត»។

២០ កេះណោះ យីស៊ូ អំបញ្ជ លូ អន់ខែ ណារ៉ូ ផា «កាប៉ាច់ អន់ដីស អន់ដីស ផា អាញ អា ប៉ាណូ ស នីចម?» ពេត្រុះ កា តើល ផា «អីស អា បក់ ប្រឹះ បិកកាតយ រឿស អន់ ប្រឹក្សី សាដាច់»។

២១ ហះកា យីស៊ូ អន់តត់ រ៉ះ កា អន់ខែ អូ អន់ រ៉ះ សារ អា កា ពូ អុះ។

២២ អើ រ៉ះ ណារ៉ូ ផា «ប៉ាណូស អាញ ត្រត់ ប៉ាណាប អៀង នែវ។ មូត ក្រាក់ រ៉ាំងហៃ មៀង មូត ម៉ែត ក្រាក់ រ៉ាម៉ះ ប្រឹះ លូ ណោយូ បាំងហៀន ចាបាប់ ចឹង អូ ណិស កា អាញ អន់ខែ ចឹង ប៉ាន់តៅ អាញ ហះកា ប៉ែង ដាវ ឡឹង ណោះ ប្រឹះ ចឹង តាក់ អង់រីស សីត អាញ ណារ៉ូ»។

២៣ កេះណោះ អើ រ៉ះ កា កាំឡាំង ទីណោះ ផា «បក់ ញ៉ៃ បិច ចាក ពូយ លូ សៀ អាញ ដៃ យីត កា ឡាក់ កោ ទៅ ត្រត់ សាឡាក់ ឡាក់ កោ គយ អ៊ឹង គឹង រ៉ាប់ ដាវ ពូយ អាញ

២៤ ខង បក់ ចំ បិច អ្នក រីស បក់ ណោះ ចឹង តៅ ហះកា បក់ ចំ តៅ ញន អាញ បក់ ណោះ ចឹង អ្នក រីស។

២៥ ជា ប៉ាណូស ទី គ្រឹប កាណាតី ពីង អង់កក់ តេះ អា ហះកា ជា អើ តៅ ទី ខា ដេល ប ?

២៦ ដៃ តាយួស កា ពូ ញួន កា ប៉ាណូស អាញ លូ ប៉ានីរ អាញ កាប។ ជា បក់ ចំ តាយួស ប៉ាណូស អាញ ចឹង អូ អន់ហាល បក់ ណោះ ដេល ប៉ាក់ ដាវ អាញ ជីវ ទីប ទី តាតារ ក្លាក់ ម៉ះ អាញ លូ ម៉ះ ពី អាញ ទីប អន់ខូ លូ បិយ ប្រ្រឹះ ដាក់ ត្រង់។

២៧ អាញ រ៉ះ កា អន់ដីស តាទីច ជា ទី កាំឡាំង បក់ អន់ដា ឡាក់ អៃ ហះ អា ចឹង អូ តានី តៅ អុះ អន់ខែ ចឹង ប៉ប័ សារ ប្រ្រឹះ រាំងហៃ រាំងខ្យា»។

សារ យីស៊ូ ម៉ាច់ ឡាកោ

២៨ យី អើ តាំងហាម ដាវ ឡឹង យីស៊ូ រ៉ះ សារ ណោះ អើ ជៀក ពេត្រុះ យូហាន លូ យ៉ាកុប ហាវ ពីង ប៉ានីម ភៀ ម៉ន់។

២៩ ផះ យីស៊ូ ម៉ន់ ជាឌី ម៉ុះ ម៉ាត់ ឡាច់ តាតារ សឹង ខោ អាវ អើ កើត បាក តាំពូង។

៣០ ផះ ណោះ ទី ប៉ាណូស ពៀវ ដូវ អៃ កាកាប លូ អើ យី រតី ម៉ូសេ លូ រតី អេលីយ៉ា

៣១ ទីប ទី តាតារ ក្លាក់ ពីង ឡាកោ អន់ខែ។ អន់ខែ កាកាប ឡឹង សារ ឡាក់ យីស៊ូ ចឹង តៅ ប៉ាក់ មៀង យេរូសាឡឹម។

៣២ ពេត្រុះ លូ គូប អើ អន់ខែ កាកី តែប ខាក់ ប៉ាក់ អន់ខែ សាទីរ ប៉ប័ យីស៊ូ ឡាច់ តាតារ ក្លាក់ លូ ប៉ប័ កាម៉ាក់ ពៀវ ដូវ អន់តារ អន់ខូ លូ អើ ដេល។

៣៣ ផះ រតី ម៉ូសេ លូ រតី អេលីយ៉ា ចឹង ចាក ឡាច់ ឡឹង យីស៊ូ ណោះ ពេត្រុះ កាប ជា «ណៃ យូ ញីន អៃ ហះ អា ដាក់ ខាក់ ញីន ចឹង ប្រ័តី វ៉ាណើះ ប៉ែង អន់ កា អីស ម៉ោញ អន់ កា រតី ម៉ូសេ ម៉ោញ លូ អន់ កា រតី អេលីយ៉ា ម៉ោញ»។ អើ កាប ណោះ អូ អូ អន់តត់ ជា អើ កាប ឡឹង សារ ញ៉ា អុះ។

៣៤ ផះ ពេត្រុះ អៃ កាកាប ឡឹង សារ ណោះ ជាឌី ទី កាម៉ល់ ពីះ កាត្រាប អន់ខែ។ អន់ខែ អូត ខាក់ ផះ អន់ខែ អៃ កាណុង កាម៉ល់ ណោះ។

៣៥ កេះណោះ អន់ខែ កាតាំង ប៉ានីរ កាប ឡឹង កាម៉ល់ ណោះ ជា «អា ហង គន អាញ តាំង ឡា អាញ ទី រឿស * អើ ហត់ សាំយ៉ាំង អើ ពិ»។

៣៦ កេះ កាតាំង ប៉ានីរ កាកាប ណោះ អន់ខែ ប៉ប័ ដឹង យីស៊ូ ម៉ោញ ដូវ អើ ណារ។ ផះ រាំងរាំង ណោះ កា ពៀ កា អន់ខែ អុះ រ៉ះ អុះ សារ អន់ខែ ប៉ប័ ណោះ។

សារ យីស៊ូ ទ្រុះ ឡាច់ ប្រ្រឹះ បឹក ឡឹង សាស្វា ម៉ោញ ដូវ

៣៧ ប៉ាក់ ដាវ អន់តីត អន់ខែ ជីវ ឡឹង ប៉ានីម កេះ ទី ប៉ាណូស អៀង ឡាក់ ប៉ាក់ ចារ យីស៊ូ។

៣៨ ផះ ណោះ ទី កាម៉ាក់ ម៉ោញ ដូវ កាណុង កាំឡាំង ណោះ កាប ម៉ែៗ ជា «អី ណៃយូ អាញ ប៉រ ឡោម អីស ប៉រ អីស តាបាប តាប៉ុន កា គន អាញ ណើ ខង អាញ ទី គន ដឹង ម៉ោញ ណោះ ហង។

៣៩ ហៃ ប្រ្រឹះ បឹក ម៉ុត កាណុង អើ រ៉ប អើ ម៉ុត អើ ប្រ័តី អន់ គន អាញ អង់ហ្សាំង លូ សាំបត់ ឡា ឡាក សាស្វាល់ ឡាច់ កាំពុះ ពីរ កាង។ ប្រ្រឹះ បឹក ណោះ ប្រ័តី កា អើ តុត យ៉ិប កេះណោះ អើ កា ឡាច់ ឡឹង អើ ប៉ិត។

៤០ អាញ ឡោម មុត សិះ អីស ប្រើ អន់ខែ ទ្រុះ ឡាច់ ប្រ្រឹះ បឹក ណោះ កេះ ដេល ហះកា អន់ខែ ទ្រុះ អូ ឡាច់ អុះ»។

៤១ យីស៊ូ កាប កា អន់ខែ ជា «អី មុត កាង កល់ អូ ចៃ សៀ លូ ទី ពុត អីក ! ត្រត់ អន់ អាញ អៃ ទុញ ប៉ប ចំ ណារ លូ អន់ដីស អា ? ប៉ិះ អ្យក់ គន អីស ណោះ ឡាក់ ប៉ាក់ អាញ អា»។

* ៩:៣៥ ៩:៣៥ ទី រឿស ហ្វា ពូ ប្រតត់ លូ តី ម៉ោញ ចំលួន ផាះ ប៉ិច ចៃ កា ។

៤២ ផ្ទះ សាស្ត្រា ណោះ ចាក ម៉ុត ប៉ាក់ យីស៊ូ បង្រៀន បើក តាក់ អំប៉ក់ ឡាឡាក សាស្ត្រាល់ តុត យីប ឡាត ហះកា យីស៊ូ កាប កា បង្រៀន បើក លូ តាក់ អន់ដាត់ សាស្ត្រា ណោះ កេះណោះ ជីន កា ពី អើ ទៅ។

៤៣ កាំឡាំង ទិខ្ច ញម ខាក់ កា សារ អំវាញ អីញ កេង ខាក់ ម៉ះ បង្រៀន បិកកាតយ័ ណោះ។

សារ យីស៊ូ ប៉ាងហៀន សីះ អើ ណាវ

ផ្ទះ កាំឡាំង ទិខ្ច អ្វែ ញម ឡាំង សារ យីស៊ូ ប្រគំ ណោះ យីស៊ូ រ៉ះ កា មុត សីះ អើ ជា

៤៤ «ហាក់ អន់ដីស សាំយ៉ាង កាខាក់ សារ ទិ អា ពិ បាប៊ែត ណាវ ពូ ចឹង រ៉ុប ជីន ប៉ាណូស អាញ អន់ កា ពូ ប្រគំ បាប»។

៤៥ ហះកា មុត សីះ អូ ហ្លង់ ឡាំង សារ អើ រ៉ះ ណោះ អុះ ខង បង្រៀន អោន សារ ណោះ អូ អន់ អន់ ខែ ហ្លង់។ អន់ខែ កា អូ ខីន អំប៉ញ អើ ឡាំង សារ ណោះ ដេល។

៤៦ ផ្ទះ ណោះ មុត សីះ កា កាប ប៉ាតែក លូ គូប សោប ជា កាណុង កាំឡាំង អន់ខែ ណោះ ញៀ ប្រ គំ តីស ឡាំង ពូ។

៤៧ ហះកា យីស៊ូ ហ្លង់ ឡាំង ពុត អន់ខែ យីត ណោះ អើ អ្សក់ សាស្ត្រា ម៉ោញ ដូវ អន់ អន់តាវ ហះ សានេង អើ។

៤៨ កេះណោះ អើ កាប ជា «ញៀ បិច ចែ កា សាស្ត្រា អា ញន អាញ ឡាក់ កា អើ បិច ចែ កា អាញ ដេល ញៀ បិច ចែ កា អាញ ឡាក់ កា អើ បិច ចែ កា បង្រៀន បិកកាតយ័ ឡាក់ ប្រើ អាញ ពីះ ប៉ាក់ អា ដេល។ កាណុង កាំឡាំង អន់ដីស អា ញៀ ប៉ាស្រុ ឡាកោ ចិ ឡាំង ពូ យី អើ ណោះ ហង តីស ឡាំង ពូ»។

៤៩ យូហាន រ៉ះ កា យីស៊ូ ជា «ណែយូ ញីន បំបំ ប៉ាណូស ម៉ោញ ដូវ ទ្រុះ ឡាច់ បង្រៀន បើក ញន កា សិច អីស។ ញីន ទីប អូ អន់ អើ ប្រគំ នីណោះ អុះ ខង អើ អូ ចាក ពូយ អីស ឡាក់ កា ញីន»។

៥០ ណោះ យីស៊ូ តើល អើ ជា «ដៃ ទីប អើ បក់ ញៀ អូ ណាំង សារ លូ អន់ដីស បក់ ណោះ កា កាំឡាំង អន់ដីស ដេល ហង»។

៥១ ប៉ាក់ ក្សាម ចឹង ទីល ដាវ កាំឡត់ យីស៊ូ ត្រក់ ហាវ ពីង ប្លែង កេះ អើ កា ចាក ឡាក់ ប៉ាក់ មៀង យេរូសាឡឹម ឡាត។

៥២ ហះកា អើ ប្រើ សីះ អើ បក់ អន់ដា ចាក អន់ទ្រូល ឡាំង អើ មុត ណោះ កា ចាក ម៉ុត កាណុង ស្រុក សុនសាត សាម៉ារី ភៀ ណាំង ទ្រៀម ចារ អន់ កា អើ។

៥៣ ហះកា កាំឡាំង ស្រុក ពូ ណោះ អូ អន់ អើ អ្វែ ហះ ណោះ អុះ ខង ពុត អើ បិច ឡាក់ ប៉ាក់ មៀង យេរូសាឡឹម។

៥៤ ផ្ទះ យ៉ាកុប លូ យូហាន បំបំ នីណោះ អន់ខែ កា អំប៉ញ លូ យីស៊ូ ជា «នីចម ពី តាំងឡា អីស បិច ប កា ញីន ចឹង អើ បង្រៀន ប្រើ ប៉ាឡិ អុញ ឡាំង ប្លែង សា អន់ខែ អា»។

៥៥-៥៦ ហះកា យីស៊ូ កាលែង ហៃ លូ កាប កា អន់ខែ †។ កេះណោះ អន់ខែ ចាក ឡាក់ ប៉ាក់ ស្រុក ពូ ម៉ោញ ណាវ។

៥៧ ផ្ទះ អន់ខែ ចាក រទ្រង ទី កាម៉ាក់ ម៉ោញ ដូវ កាប លូ យីស៊ូ ជា «អាញ ចឹង ប្រគំ សីះ ចាក ពូយ អីស ដេល យ័ អីស ឡាក់ ប៉ាក់ ចំ កាតាម»។

៥៨ យីស៊ូ តើល អើ ជា «សូ ព្រី ទី រ៉ុង ម៉ះ អើ សែម កា ទី សំប៉ូវ ម៉ះ អើ ដេល ហះកា ប៉ាណូស អាញ អូ ទី ចារ ម៉ុត វ៉ាឡាវ អុះ»។

† ៩:៥៥-៥៦ ៩:៥៥-៥៦ ហ្នា ពូ ប្រាក់ លូ តី ម៉ោញ ចំលួន ផែម ប៉ានីរ ផាះ ជា «អន់ដីស អូ អូ អន់តក់ កា ទី ប៉ាដាត់ ញ៉ា កាណុង ឡាកោ អន់ដីស អុះ។ អូ ត្រក់ អាញ ពីះ ចាំឡាយ ប៉ាណូស អុះ អាញ ពីះ ប៉ាក់ អា ភៀ តង់ ប៉ាណូស»។

៥៩ យីស៊ូ កាតាប លូ ប៉ាណូស ម៉ោញ ដូរ ណារ៉ូ ជា «ច ចាក ពួយ អាញ»។ ហះកា អើ ណោះ តើល ជា «ពី តាំងឡា អីស អន់ អាញ សីត តប់ ប៉ាទ្រូ ពី អាញ ហី»។

៦០ ហះកា យីស៊ូ តើល ជា «អន់ ប៉ាណូស តោ តប់ គូប អន់ខែ ពី។ កាប៉ាច អីស ហត់ ចាក រ៉ះ ឡឹង សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រៈ បិកកាតយ័ ពី»។

៦១ កេះណោះ ទី ប៉ាណូស ម៉ោញ ដូរ ណារ៉ូ រ៉ះ ជា «ពី តាំងឡា អាញ ចឹង ឡា ពួយ អីស ដេល ហះ កា អីស អន់ អាញ សីត រ៉ះ លូ កាំឡាំង ហី អាញ ហី»។

៦២ ហះកា យីស៊ូ រ៉ះ កា អើ ជា «ប៉ាណូស ចំ មុត ថៃ ណា កេះណោះ កាលែង ហៃ ញ៉ា ៗ តែង ប៉ា អច់ † ប៉ាណូស ណោះ ចឹង អូ ត្រត់ លូ សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រៈ បិកកាតយ័ អុះ»។

១០

សារ យីស៊ូ ប្រើ សិរី អើ ៧០ ដូរ ចាក អន់ទ្រូល

១ អន់តីត ឡឹង ណោះ យីស៊ូ ឡាក់ ពី តាំងឡា រើស អ្យក់ សិរី ៧០ ដូរ * ណារ៉ូ កេះណោះ អើ ប្រើ ពូ ចាក ពៀរ ដូរ ៗ ឡា អន់ទ្រូល គ្រីប ស្រុក គ្រីប មៀង ឡាក់ អើ យីត ចឹង ឡា ណោះ ហង។

២ យីស៊ូ រ៉ះ កា ពូ ជា «ទី ពៀ អៀង ខាក់ ឡាក់ ត្រត់ ច្រត់ ហះកា ប៉ាណូស ច្រត់ បើត ដូរ តា ឡាម។ ទីល នីណោះ ហត់ អន់ដីស ឡោម ប្រ្រៈ បិកកាតយ័ ឡាក់ តាំងឡា មីរ អន់ អើ ប្រើ ពូ ឡាក់ ច្រត់ ពៀ ពីង មីរ អើ អា។

៣ ហត់ ឡាក់ ពី ហៃ អាញ ប្រើ អន់ដីស ឡាក់ អា រីច លូ អន់ គន ចៀម អៃ ពីង អន់តីត តាប៉ល់ សូ ព្រី។

៤ ដៃ ទ្រង ឡាក់ កាតិប លៀន កាទុង លើ កីប ពៀរ យូ អុះ លូ អុ អន់ កាប ឡើ លូ បក់ ពៀរ ទ្រង អុះ។

៥ ជា អន់ដីស មុត ពីង ហី ចំ កាតាម សាត់ ប៉ាន់ដា អន់ដីស ត្រត់ កាប ជា "អន់ ប្រ្រៈ ប្រត់ អន់ កាំឡាំង ហី អា ទី សារ សាណុក សាវ៉ាត"។

៦ ជា ប៉ាណូស កាណុង ហី ណោះ យី ចឹង ទី សារ សាណុក សាវ៉ាត ណោះ អន់ខែ ចឹង ទី សារ សាណុក សាវ៉ាត ឡាក់ កា អន់ដីស ជា តាទីច។ ជា អន់ខែ អូ យី ចឹង ទី សារ សាណុក សាវ៉ាត សារ អន់ដីស ប៉រ ណោះ ចឹង សីត ប៉ាក់ អន់ដីស ទៅ។

៧ ហត់ អន់ដីស អៃ ពីង ហី ណោះ ហង លូ សា សាណា សាណីត ញ៉ា ឡាក់ ពូ អន់ កា អន់ដីស ណោះ ពី ខង បក់ ប្រត់ ដារ ត្រត់ ទី លៀន ពូ ច្រាល់។ ដៃ តូរ ចារ អៃ ឡឹង ហី ម៉ោញ ឡាក់ ប៉ាក់ ហី ម៉ោញ ណារ៉ូ។

៨ ជា អន់ដីស មុត ពីង ស្រុក ចំ កាតាម ជា ទី ពូ ហាប់ រាំងហៃ អន់ដីស លូ អន់ សាណា សាណីត ញ៉ា កាតាម សា ពី។

៩ ទីប តាត់ អន់ដាក់ ពូ អីត ពូ កាណុង ស្រុក ណោះ អន់ ដាក់ លូ រ៉ះ កា ពូ ជា "សារ រាំងហៃ រាំង ខ្យា ម៉ះ ប្រ្រៈ បិកកាតយ័ ក្យាម ចឹង ទីល ប៉ាក់ អន់ដីស កេះ"។

១០ ជា អន់ដីស មុត ពីង ស្រុក ចំ កាតាម ជា ពូ អូ ចៃ ហាប់ អូ រាំងហៃ អន់ដីស ត្រត់ ឡាច ប៉ាក់ ទ្រង លូ កាប ជា

១១ "យ្រ្រៈ កាបក់ តេះ កាណុង ស្រុក អន់ដីស អា ឡាក់ តីត ពីង ជុង ញីន កា ញីន ចឹង តាតុះ អន់ កា អន់ដីស ទៅ ដេល។ ហះកា អន់ដីស ត្រត់ អូ អន់តត់ ជា សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រៈ បិកកា តយ័ ក្យាម ចឹង ទីល កេះ"។

† ៩:៦២ ៩:៦២ សារ អា ពៀប ឡាក់ កា ប៉ាណូស ចុច ចាក ពួយ យីស៊ូ ហះកា អៃ ចុច ប្រត់ ពួយ ប៉ាណូស អូ សៀ ប្រ្រៈ ឡាក់ កា អើ យើយ ប្រត់ ពៃ ដេល។ * ១០:១ ១០:១ ៧០ ដូរ ហ្គា ពូ ច្រត់ លូ តី ម៉ោញ ចំលួន ផាះ ៧២ ដូរ ។

១២ អាញ រ៉ះ កា អន់ដីស ជា ប៉ាក់ ដាវ ណោះ ម្នាក់ មៀង សូដុំ + អន់ខៃ ចឹង ត្រក់ ថូត ជីច ឡើង ម្នាក់ ស្រុក ណោះ។

១៣ «អី ម្នាក់ ស្រុក ខ្ញុំស៊ិន អន់ដីស ចឹង ឡាបាក តាទីច ហង។ អី ម្នាក់ ស្រុក បេតសៃជា អន់ដីស កា ត្រក់ ប៉ាណាប ដេល។ ជា ម្នាក់ មៀង ទីរ៉ូ: លូ មៀង ស៊ីដុន ទី ប័ប័ សារ អំវាញ អីញ ឡាក់ កា អន់ដីស ទី ប័ប័ ហះ អា ចាបះ កា ម្នាក់ មៀង ទិណោះ ចឹង ប៊ិនពែង ពុត ពៀក តាទីច ឡុត ទីប អន់តុក កាប៉ោ លូ អង់អៃ ពីង អំហ្វរ S។

១៤ ប៉ាក់ ប្រ៉ែ: ប៊ិកកាតយី តាត់ស៊ិន សារ ប៉ាណូស ទីខ្ច ទៀ ម្នាក់ មៀង ទីរ៉ូ: លូ មៀង ស៊ីដុន អន់ខៃ ចឹង ត្រក់ ថូត ជីច ឡើង អន់ដីស។

១៥ អី ម្នាក់ មៀង កាផានីម ដេ សាម៉ី ជា ប្រ៉ែ: ចឹង តាត់ អំប៉ាក់ អន់ដីស ហារ ទីល ប្លែង យី អន់ដីស ចឹង ឡា កាណាង ត្រោម តេះ ចារ ត្រុន ប៉ាទ្រូ ឡុត»។

១៦ អី រ៉ះ កា សឹ: អី ណារ៉ូ ជា «ពៀ ចៃ សាំយ៉ាង អន់ដីស ឡាក់ កា អី សាំយ៉ាង អាញ ដេល ពៀ អូ ចៃ ហាប់ អន់ដីស ឡាក់ កា អី អូ ចៃ ហាប់ អាញ ដេល ពៀ អូ ចៃ ហាប់ អាញ ឡាក់ កា អូ ចៃ ហាប់ ប្រ៉ែ: ឡាក់ ប្រើ អាញ ពី: ប៉ាក់ អា ដេល»។

១៧ ម្នាក់ សឹ: ៧០ ដូរ * សឹត ទីប ទី សារ ហោក រ៉ត់ លូ រ៉ះ ជា «អី ពី តាំងឡា ផះ ញីន ទ្រុ: ឡាថ ប្រ៉ែ: បឹត ឡើង ប៉ាណូស ញន កា សិច អឹស ប្រ៉ែ: បឹត កា អូត កា ញីន ដេល»។

១៨ ហះកា យីស៊ូ រ៉ះ កា អន់ខៃ ជា «អាញ ប័ប័ ប្រ៉ែ: បឹត សាតាំង ឡា ឡើង ប្លែង ឡាក់ កា កាំឡា ត។

១៩ ហៃ អាញ អន់ អំវាញ អីញ កា អន់ដីស ចាក់ ចត់ ពិ: លូ កាទៀង ខោរ លូ អំបាំង អំវាញ អីញ ម្នាក់ តាមីរ ពិន ដេល អូ ទី ពៀ ចឹង ប្រឹក កា អន់ដីស ទី អុះ។

២០ ហះកា ដៃ ហោក កា ប្រ៉ែ: បឹត អូត កា អន់ដីស ណោះ ត្រក់ ហោក រ៉ត់ កា ប្រ៉ែ: ច្រាត់ សិច អន់ដីស គម ពីង ប្លែង តោ»។

២១ ផះ ណោះ យីស៊ូ ហោក ខាក់ ញន កា ប៉ាង៉ាត់ ប៉ាលីង ប្រ៉ែ: ដាក់ កាខាក់ អី កាប ជា «អី ប្រ៉ែ: តេះ ប្រ៉ែ: ប្លែង ឡាក់ ពី អាញ ប័ប័ ប៉ានេ អឹស ខង អឹស ទី អោន សារ ទី អា កា ម្នាក់ គីត ខា ហ្សាំង សាឡាថ។ ហះកា អឹស តាំបាង អន់ កា ម្នាក់ អូ គីត អូ ខា អូ អូ អូ អូ អូ អូ អូ ត្រក់ ហង ពី អឹស ប៉ាញ ពុត ប្រឹក នីអៀ»។

២២ កេះណោះ យីស៊ូ កាប លូ ពូ ជា «ពី អាញ ទី អន់ អាញ ហ្លង គ្រឹប សារ អី ទិណោះ។ អូ ទី ពៀ អន់ហ្គាល់ គន ប្រ៉ែ: ប៊ិកកាតយី ហ្វាស ឡើង អី ទៅ អុះ កា អូ ទី ពៀ អន់ហ្គាល់ ប្រ៉ែ: ប៊ិកកាតយី ហ្វាស ឡើង គន អី ដេល។ ទីល នីណោះ អូ ទី ប៉ាណូស ពៀ ចឹង អន់ហ្គាល់ ប្រ៉ែ: ប៊ិកកាតយី អុះ ជា អាញ អូ តាំបាង អន់ ពូ អន់ហ្គាល់»។

២៣ កេះណោះ យីស៊ូ កាលែង តែង ម្នាក់ សឹ: លូ កាប អូ អន់ ពូ អន់ទៀត កាតាំង ជា «ទី សារ សាណុក សារ៉ាក់ តាទីច ហង ពៀ ទី ប័ប័ ទី សារ ឡាក់ អន់ដីស ទី ប័ប័ អា។

២៤ អាញ ប័ប័ រ៉ះ កា អន់ដីស តាទីច ជា ទី ម្នាក់ វ៉ាគីយ ប្រ៉ែ: លូ សាដាច់ សើត ពៃ អៀង ដូរ ប៊ិច ប័ប័ សារ អន់ដីស ទី ប័ប័ អា ដេល ហះកា អន់ខៃ អូ ទី ប័ប័ អុះ។ អន់ខៃ ប៊ិច កាតាំង ដេល សារ

† ១០:១២ ១០:១២ មៀង សូដុំ យី មៀង ម៉ោញ សើត ពៃ ពូ ប្រឹក អូ ដាក់ អៀង ណោះ ប្រ៉ែ: ប៊ិកកាតយី ចែត ថូត ថាឡាយ មៀង ទី ថ្មី។ ប័រ ហៃ កាណើត អងកក់ តេះ (លោកុប្បតិ) ១៩:១-២៨។ ‡ ១០:១៣ ១០:១៣ មៀង ទីរ៉ូ: លូ មៀង ស៊ីដុន យី មៀង សុនសាត អន់ទៀត ពូ ឌុ ប្រឹក អូ ដាក់ អៀង។ S ១០:១៣ ១០:១៣ គន តាឡាប័ ឃើយ ពូ ជា ពូ ឡាប ញម សារ យច លូ ប៊ិនពែង ពុត ពៀក ពូ ឃើយ អន់តុក កាប៉ោ លូ អង់អៃ ពីង អំហ្វរ * ១០:១៧ ១០:១៧ ៧០ ដូរ ប្លា ពូ ច្រាត់ លូ តី ម៉ោញ ចំលួន ផាះ ៧២ ដូរ។

អន់ដីស ទី កាតាំង អា ហះកា អន់ខែ អូ ទី កាតាំង អុះ»។

សារ យីស៊ូ កាប ប៉ាន់ដីប ឡឹង សុនសាត សាម៉ារី បក់ តង់ ពូ

២៥ ផះ ណោះ ទី ប៉ាណូស ឡាក់ អូ ចាបាប កេង ម៉ោញ ដូវ អូរ អន់តាវ អំបញ្ច សាត់ លូង យីស៊ូ ផា «ណែយូ! អាញ ត្រក់ ប្រឹក្សី នីចម៍ អន់ដា ភៀ អន់ ទី អាញ អ្នែ រ៉ុស លើយ ?»

២៦ យីស៊ូ តើល អើ ផា «កាណុង ផាប ចាបាប ប្រ្លះ ទី ប្រាក់ រះ នីចម៍ អន់ដា? ផះ អីស អាន អីស ហ្នង់ នីចម៍?»

២៧ ប៉ាណូស ណោះ តើល ផា «ត្រក់ បិច ចៃ កា ប្រ្លះ បិកកាតយ័ ឡាក់ ប្រ្លះ មះ អន់ដីស ទី ពុត ទី ពៀក ទីប ប៉ាដាត ប៉ាលីង ទីប ឡាកោ ប៉ាំងឡេ † លូ បិច ចៃ កា អុះ មី ឡឹង តែង ឡាក់ កា បិច ចៃ កា ឡាកោ អីស ទៅ ដេល ‡»។

២៨ យីស៊ូ តើល ផា «អីស ផា ណោះ ត្រក់ ហង ហត់ អីស ប្រឹក្សី នីណោះ ហង ពិ ណោះ អីស ចឹង ទី អាញ អ្នែ រ៉ុស លើយ តាទីច»។

២៩ ហះកា ប៉ាណូស ណោះ បិច តាំបាង ផា អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ អើ កា អំបញ្ច លូ យី ស៊ូ ណារ ផា «ពៀ អុះ មី ឡឹង តែង អាញ ណោះ?»

៣០ យីស៊ូ តើល ផា «ទី កាម៉ាក ម៉ោញ ដូវ ចាក ឡឹង មៀង យេរុសាឡឹម ឡាក់ ប៉ាក់ មៀង យេរិខូ កា ប៉ាតះ ប៉ាណូស អូ ដាក់ មូត ណោះ កាមេ ពីត អើ តុត យ៉ិប តោ ងល់ ទីប ប៉ុន អ្នក ទី កាណាត អើ ទ្រង ណោះ កេះណោះ អន់ខែ ចាក អ្នាត អើ ហះ ណោះ ហង។

៣១ ផះ ណោះ ទី ក្រាក់ រ៉ាមះ ប្រ្លះ ម៉ោញ ដូវ ចាក ទ្រង ណោះ ដេល កា បំបំ កាម៉ាក ពូ ពីត ណោះ អើ កា ចាក យ៉ារ។

៣២ កេះណោះ ទី មូត លេរី ម៉ោញ ដូវ កា ពីះ ទីល ប៉ាក់ ចារ ណោះ ដេល អើ បំបំ កាម៉ាក ពូ ពីត ណោះ អើ កា ចាក យ៉ារ និះទៅ ដេល។

៣៣ អន់តិត ឡឹង ណោះ ទី សុនសាត សាម៉ារី ម៉ោញ ដូវ កា ពីះ ទីល ប៉ាក់ ចារ ណោះ ដេល សា ត់ អើ បំបំ កាម៉ាក ពូ ពីត ណោះ អើ តាបាប តាប៉ុន ខាក់។

៣៤ ណោះ អើ កា ម៉ុត ប៉ាក់ កាម៉ាក ណោះ លូ អ្នក តាពៃ ទៀក * ជ្រោ ពីង ឡាកា លូ ទ្រេម កេះ ណោះ ប៉ោក ចែត ពីង សេះ អើ អ្នក ឡាក់ ប៉ាក់ ហី អើ ចឹង ដំ លូ រ៉ាំងហៃ រ៉ាំងខ្យា អើ ដេល។

៣៥ ប៉ាក់ កាំលី តាយ៉ាដ អន់ទ្រូល ឡឹង អើ ចឹង ចាក អើ អ្នក លៀន ពៀរ កាក់ † អន់ កា តាំង ឡា ហី ណោះ ទីប អើ អន់តត់ រះ ផា "ហត់ អីស រ៉ាំងហៃ រ៉ាំងខ្យា ប៉ាណូស អា ណើ ផា អីស ចាយ អៀង ឡឹង លៀន អា ប៉ាក់ អាញ សីត ទៀ អាញ ចឹង ជិន លៀន អីស ណោះ"។

៣៦ ទីល នីណោះ តាម អីស យីត មូត ប៉ែង ដូវ ណោះ បក់ អើ ចំ អុះ មី ឡឹង តែង លូ កាម៉ាក ពូ កាមេ ពីត ណោះ?»

៣៧ អើ តើល ផា «យី ប៉ាណូស បក់ ទី ពុត តាបាប តាប៉ុន កា អើ ណោះ ហង»។ យីស៊ូ ផា កា អើ «ទីល នីណោះ ចាក ពិ ហត់ អីស ប្រឹក្សី ឡាក់ កា អើ ណោះ ហង»។

សារ យីស៊ូ ឡាក់ ហី ម៉ារី លូ ម៉ាថា

៣៨ ផះ អន់ខែ ចាក យីស៊ូ ម៉ុត កាណុង ស្រុក ម៉ោញ ទី អង់កាន់ ម៉ោញ ដូវ សិច ម៉ាថា ឡាក់ ហាប អើ ជៀក ម៉ុត ប៉ាក់ ហី អើ។

† ១០:២៧ ១០:២៧ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប លីក ទី ពៀរ (ចោទិយ/កថា) ៦:៤-៥។ ‡ ១០:២៧ ១០:២៧ សារ អា ឡាច់ ឡឹង ចាបាប មូត លេរី (លេរីនីយ) ១៩:១៨។ § ១០:៣៣ ១០:៣៣ សុនសាត អ៊ីស្រាអែល លូ សុនសាត សាម៉ារី ស្ថាន អៀង អូ ណាស កា កូប សោប អុះ។ * ១០:៣៤ ១០:៣៤ អ្នក តាពៃ ទៀក ពៀត គុល «អ្នក សាដី អ្នក តាពៃ»។ † ១០:៣៥ ១០:៣៥ លៀន ពៀរ កាក់ ពៀត គុល «ពៀរ ខែណារី»។ ម៉ោញ ខែណារី យី ខា ប្រឹក្សី តូលី ម៉ោញ ដាវ។

៣៩ ម៉ាថា អើ ទី អុះ អង់កាន់ ម៉ោញ សិច ម៉ារី អើ អ្នែ ហះ ជុង យីស៊ូ លូ សាំយ៉ាំង ប៉ានីរ អើ បាំងហៀន។

៤០ កាប៉ាច់ ម៉ាថា អើ អូ ហាវ កា ប្រឹក្តី សាណា សាំរ៉ាប់ តាំបាង កា អំហ្គិយ អើ ម៉ុត រ៉ះ លូ យីស៊ូ ជា «ពី តាំងឡា ញ៉ា អីស អូ ប៉ប ប? អុះ អាញ អើ អ្នាត ដឹង អាញ ប្រឹក្តី សាណា។ ប៉រ អីស ប្រើ អើ ឡាំ តង់ អាញ ណើ វិញ»។

៤១ ហះកា យីស៊ូ តើល អើ ជា «អី ម៉ាថា ញ៉ា អីស រ៉ិនរ៉ាយ អូ ហាវ កា ប្រឹក្តី ង៉ារ អៀង យ៉ុប នី អៀ?

៤២ យី ទី ង៉ារ ដឹង ម៉ោញ ឡាក់ សាំខាន់ ត្រក់ តងកាន ណាង ម៉ារី អើ រឺស អ្សក់ ង៉ារ អា ដាក់ កេះ អូ ត្រក់ អ្សក់ ឡាច់ ឡឹង អើ អុះ»។

១១

សារ យីស៊ូ បាំងហៀន សី: ឡឹង សារ ម៉ន់ អើ ប្រ្រឹះ

១ ទី ង៉ារ ម៉ោញ យីស៊ូ អ្នែ ម៉ន់ ហះ ចារ ម៉ោញ ប៉ាក់ អើ ម៉ន់ កេះ។ ទី សី: ម៉ោញ ដូរ ឡាំ កាប លូ អើ ជា «អី ពី តាំងឡា ប៉រ អីស បាំងហៀន ញីន អន់ អូ ម៉ន់ ឡាក់ កា រក្តី យូហាន បាំងហៀន សី: អើ ដេល»។

២ យីស៊ូ រ៉ះ កា អន់ខែ ជា «ផះ អន់ដីស ម៉ន់ ត្រក់ កាប ជា នី អៀ:

អី ពី អន់ ប៉ាណូស ពីង អង់កក់ តេះ អា អ្សល កូត្តី កា អីស។

ប៉រ អីស រ៉ាំងហៃ រ៉ាំងខ្យា ប៉ាណូស ទីខូ។

៣ ប៉រ អីស អន់ សាណា ឡាក់ ញីន តងកាន រ៉ប់ ង៉ារ។

៤ ប៉រ អីស ដៃ អ្សក់ យ៉ូ សារ ញីន ប្រឹក្តី យច

ខង ញីន អូ អ្សក់ យ៉ូ សារ ពូ ប្រឹក្តី យច លូ ញីន ដេល។

ដៃ អន់ ពូ ប៉ាឡោម ញីន ប្រឹក្តី យច»។

៥ យីស៊ូ រ៉ះ កា អន់ខែ ណារ ជា «កាប ប៉ាន់ដីប ជា កាណាង កាំឡាំង អន់ដីស អា ទី ប៉ាណូស ម៉ោញ ដូរ ប៉ាក់ ទងតិគី ម៉ាំង អើ ឡាំ ប៉ាក់ ហី ចាង អើ លូ កាប ជា "អី ចាង អន់ អាញ បុល ណាំ បាំង អីស ប៉ែង កាតុ

៦ ខង គូប អាញ អើ ឡាំ ចាចក ប៉ាក់ អាញ អាញ អូ ទី សាណា ញ៉ា អន់ កា អើ អុះ"។

៧ នីចម ចាង អើ ណោះ ចឹង តើល ឡឹង កាណាង នី អៀ ប "ដៃ បាំងខើក ហង ចាង ខង អំប៉ារ អាញ កាត្រើត សាកាល់ កេះ គន សោ អាញ កា តែប ហ្គាក់ ពីង ត្រេ អន់ខូ អាញ ដេល អាញ អូ អូ អ្សរ អ្សក់ ណាំ អន់ កា អីស អុះ"។

៨ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា យី: ចាង អើ ណោះ អូ បិច អ្សរ អ្សក់ ណាំ បាំង អន់ កាតាម ចាបះ កា អើ ចឹង អ្សរ អ្សក់ អន់ ឡូត ណាំ បាំង លូ កាណាត្តី ញ៉ា ឡាក់ ចាង អើ តងកាន ណោះ។ អើ អ្សរ អន់ណោះ អូ ត្រក់ ញន បិច កា ចាង អើ ណោះ អុះ យី ញន កា ចាង អើ ណោះ ឡោម កាខាក់។

៩ បះ អាញ រ៉ះ កា អន់ដីស ជា ហក់ ប៉រ ណោះ ប្រ្រឹះ បិក កាតយី ចឹង អន់។ ហក់ ណាំង ណោះ អន់ដីស ចឹង ប៉ប។ ហក់ កាខក់ អំប៉ារ ណោះ អើ ចឹង បើក កា អន់ដីស ឡូត។

១០ ខង ព្យើ ប័រ បក់ ណោះ ចឹង ទី ព្យើ ណាំង បក់ ណោះ ចឹង ប័ប លូ ប្រ្លឹះ ចឹង បើក អំបារ កា បក់ ចំ កាខត់ ដេល។

១១ អន់ដីស ឡាក់ ពី * ជា គន ប័រ សាអ៊ឹង កា អូ ទី ព្យើ ចឹង អ្យក់ ពិះ អ្នែ រុស អន់ កា អើ ប៉ាតាង សាអ៊ឹង កា អុះ។

១២ ជា គន ប័រ កាតាប អ្យរ អូ ទី ព្យើ ចឹង អ្យក់ កាទៀង ខោរ អន់ កា អើ ដេល។

១៣ តុត អន់ដីស ឡាក់ ប៉ាណូស អូ ដាក់ អូ អន់ កាណាត់ ដាក់ កា គន នីអៀ ប្រ្លឹះ ឡាក់ ពី អន់ ដីស អ្នែ ពឹង ប្លែង តោ ហើង ខាក់ តៈ អើ ចឹង អន់ ប៉ាដាត់ ប៉ាលឹង ដាក់ កាខាក់ កា បក់ ប័រ ណោះ»។

សារ យីស៊ី រះ សារ ប៉ាន់ដីប ឡឹង ប្រ្លឹះ ប៊ីត សាតាំង

១៤ ទី ដាវ ម៉ោញ យីស៊ី ផ្ទះ ទ្រុះ ឡាច់ ប្រ្លឹះ ប៊ីត ឡឹង ប៉ាណូស ម៉ោញ ដូវ ឡាក់ ប្រ្លឹះ ប៊ីត ប្រ្រីត អន់ អើ កាំឡូ។ ប៉ាត់ ប្រ្លឹះ ប៊ីត ឡាច់ ឡឹង អើ កេះ កាម៉ាក ណោះ កា អូ កាប ហង ប្រ្រីត អន់ កា កាំឡាំង ទីខូ ញម ខាក់។

១៥ ហះកា បក់ អន់ដា កាប ជា «អើ អា អូ ទ្រុះ ឡាច់ ប្រ្លឹះ ប៊ីត នីអៀ ញន កា បេលសេប៊ូល † ឡាក់ សាដាច់ ប្រ្លឹះ ប៊ីត អន់ អំរ៉ាញ អើញ កា អើ ហង»។

១៦ បក់ អន់ដា ណារ ប៊ុច សាត់ លួង យីស៊ី ពូ ប្រើ អើ តាំបាង សារ អំរ៉ាញ អើញ កេង ខាក់ ម៉ោញ ណារ ឡឹង ប្រ្លឹះ ភៀ អន់ អូ អន់តត់ ជា អើ ទី សារ អំរ៉ាញ អើញ ឡឹង ប្រ្លឹះ តាទីច។

១៧ ហះកា យីស៊ី អូ ហ្លួង ឡឹង សារ អន់ខែ យីត ណោះ អើ តើល អន់ខែ ជា «ប៉ាថេត ចំ ឡាក់ ទី ប៉ាសុន តាប៉ុញ តាប៉ាក់ គូប សោប ប៉ាថេត ណោះ ចឹង វាយ រុំ តាប្រះ តាប្រ្រាំង ហង ជា ហី ចំ ឡាក់ ទី កាំឡាំង កាណុង ហី ណោះ តាប៉ុញ តាប៉ាក់ គូប សោប ហី ណោះ ចឹង វាយ ហង។

១៨ ជា ប្រ្លឹះ ប៊ីត សាតាំង តាប៉ុញ លូ ឡាកោ អើ ទៅ កេះ ប្រ្រីត នីចម ប៉ាថេត អើ ចឹង អូ អ្នែ។ អាញ កាប នីអៀ ញន កា អន់ដីស ជា អាញ ទ្រុះ ឡាច់ ប្រ្លឹះ ប៊ីត អេង កា អំរ៉ាញ បេល សេប៊ូល។

១៩ ជា អាញ ទ្រុះ ឡាច់ ប្រ្លឹះ ប៊ីត ញន កា អំរ៉ាញ អើញ មះ ប្រ្លឹះ ប៊ីត តាទីច ទីល នីណោះ គូប អន់ដីស អន់ខែ ទ្រុះ ឡាច់ ប្រ្លឹះ ប៊ីត អេង កា អំរ៉ាញ អើញ ព្យើ? ទីល នីណោះ គូប អន់ដីស ចឹង កាប កា អន់ដីស ហង។

២០ ហះកា ជា អាញ ទ្រុះ ឡាច់ ប្រ្លឹះ ប៊ីត ញន កា អំរ៉ាញ អើញ មះ ប្រ្លឹះ ប៊ីត កាតយ ទីល នី ណោះ សារ រាំងហៃ រាំងខ្យា មះ ប្រ្លឹះ ទីល ប៉ាត់ អន់ដីស អា កេះ។

២១ ជា ទី ប៉ាណូស ម៉ោញ ដូវ សាដុំ កេង ខាក់ † ឡាក់ ទី ដាវ ទី ខែល បងកាន់ ហី អើ ទៅ វ៉ាស អំប៉ាស អើ ចឹង អ្នែ អូ ហ៊្យង អុះ។

២២ ហះកា ជា ទី ប៉ាណូស ម៉ោញ ណារ សាដុំ ក្លា ឡឹង អើ ឡាក់ ពីត អ្យក់ ដាវ ខែល អើ ម៉ឹង ណោះ ហី ណោះ ចឹង ទី វ៉ាត អ្យក់ វ៉ាស អំប៉ាស អើ ជេក អន់ កា ពូ អន់ទៀត ណារ។

២៣ ព្យើ អូ ថៃ មុត តេង អាញ ប៉ាណូស ណោះ អូ ណីស កា អាញ ហង ព្យើ អូ ប៉ាតុំ ពូ ឡាក់ តេង អាញ ប៉ាណូស ណោះ តាត់ តាប្រះ តាប្រ្រាំង ពូ ហង។

២៤ «ជា ប្រ្លឹះ ប៊ីត ឡាច់ ឡឹង ប៉ាណូស កេះ អើ ចឹង ចាក សីត ចាក ឡាក់ អ្នែ ចារ វ៉ាហឹង ណាំង ចារ មុត អ្នែ ណារ។ ហះកា ជា អើ ណាំង អូ ទី ណោះ អើ ចឹង កាប ជា "អាញ ចឹង សីត ហៃ ប៉ាណូស អាញ អងកះ ឡាច់ ណោះ ពៃ"។

* ១១:១១ ១១:១១ ហ្លា ពូ ប្រាត់ លូ តី ម៉ោញ ចំលួន ផែម ប៉ានីរ ផោះ ជា គន ប័រ ណុំ ប៉ាង អូ ទី ព្យើ ចឹង អ្យក់ អំហ្លោ អន់ កា អើ អុះ។ † ១១:១៥ ១១:១៥ បេលសេប៊ូល យី ម៉ែត ប្រ្លឹះ ប៊ីត សិច សាតាំង ណោះ ហង។ ‡ ១១:២១ ១១:២១ ប៉ាណូស សាដុំ កេង ណោះ យី ប្រ្លឹះ ប៊ីត សាតាំង។

២៥ ប៉ាក់ ទីល កេះ អើ ប័ប័ ប៉ាណូស ណោះ រៀប ឡាក់ កា ហី ពូ សាប៉ូះ វ៉ាន់ដាប់ ដាក់ ឡាយ៉ាមី កេះ។

២៦ ណោះ អើ ចឹង ឡាក់ ជៀក គូប អើ ប្រ្រៈ ប៊ីត ឡាក់ អូ ដាក់ ក្វា ឡឹង អើ តាំប៉ើះ ដូរ ណាវ ម៉ុត អ្នែ កាណុង ប៉ាណូស ណោះ។ កេះណោះ ប្រ្រៈ អន់ កា ប៉ាណូស ណោះ ទី សារ អូ ដាក់ ក្វា ឡឹង អន់ ទ្រួល ពែ ណាវ»។

២៧ ផះ យីស៊ូ អ្នែ កាកាប ឡឹង សារ អា ទី អង់កាន់ ម៉ោញ ដូរ កាប ម៉ៃៗ ឡឹង អន់តិគី កាំឡាំង ផា កា យីស៊ូ «ប៉ាណូស ឡាក់ ប៉ាំងកើត លូ តាម អីស ពែ អើ ណោះ ទី កាន សាណុក សាវ៉ាក តាទីច ហង់»។

២៨ ហះកា យីស៊ូ តើល អើ ផា «ពៀ សាំយ៉ាំង ប៉ានីរ ប្រ្រៈ បិកកាតយី កេះណោះ ប្រ្រៈ ពួយ បក់ អើ ណោះ ហង់ ទី កាន សាណុក សាវ៉ាក តាទីច»។

សារ យីស៊ូ រះ ឡឹង វ៉ាគីយ ប្រ្រៈ សិច យូណា:

២៩ ផះ ទី ប៉ាណូស អៀង វ៉ាង វ៉ាង អ្នែ ប៉ាតុ គូប សោប យីស៊ូ កាប កា អន់ខៃ ផា «ប៉ាណូស វ៉ាំង ហាវ អា អិក ខាក់ ពូ បិច ដឹង កា ប័ប័ សារ អំវាញ អីញ ហះកា ប្រ្រៈ អូ តាំបាង សារ អំវាញ អីញ ញ៉ា ណាវ អុះ ហួស ឡឹង សារ អំវាញ អីញ ឡាក់ អើ ទី ប្រ្រៈ ពឹង វ៉ាគីយ ប្រ្រៈ សិច យូណា:

៣០ ខង យូណា: ប្រ្រៈ ឡាក់ កា សាញ៉ា S អន់ កា ប៉ាណូស ពឹង មៀង នីនីវ ពែ នីចម ប៉ាណូស អាញ កា ចឹង ប្រ្រៈ ឡាក់ កា សាញ៉ា អន់ កា ប៉ាណូស វ៉ាំងហាវ អា និះទៅ ដេល។

៣១ ប៉ាក់ ដាវ ប្រ្រៈ បិកកាតយី តាត់ស៊ុន សារ ប៉ាណូស ទីខូ ទៀ សាដាច់ អង់កាន់ ពឹង ប៉ា ថេត សេបា ចឹង វីស សីត អូរ អន់ខូ លូ ប៉ាណូស វ៉ាំងហាវ អា ដេល លូ ចឹង កាប ប៉ាំងអាល អន់ដីស ខង សើត ពែ អើ ទី ចាក ឡឹង ឡាណុច អង់កក់ តេះ ភៀ ឡាក់ សាំយ៉ាំង ប៉ានីរ សាដាច់ សាឡូម៉ូន ឡាក់ ត្រះ ត្រាំង ហ្សាំង សាឡាច់។ * ហះកា ហះ ចារ អា ទី ម៉ោញ ដូរ កេង ឡឹង សាដាច់ សាឡូម៉ូន ណោះ ណាវ។

៣២ ប៉ាក់ ដាវ ប្រ្រៈ បិកកាតយី តាត់ស៊ុន សារ ប៉ាណូស ទីខូ ទៀ មូត មៀង នីនីវ ចឹង អូរ អន់ខូ លូ ប៉ាណូស វ៉ាំងហាវ អា ដេល លូ ចឹង កាប ប៉ាំងអាល អន់ដីស ខង អន់ខៃ ទី ប៊ុនពែង ពុត ពៀក ផះ អន់ខៃ ទី កាតាំង សារ យូណា: រះ កា អន់ខៃ។ † ហះកា ហះ ចារ អា ទី ម៉ោញ ដូរ កេង ឡឹង យូ ណា: ណាវ។

៣៣ «អូ ទី ពៀ សុះ តាគៀង កេះណោះ អូរ វែវ កាត្រាប លើ អន់ ហះ ចារ កាន់ទីង អុះ ទី ដឹង ពូ អូរ ចេត ពឹង ចារ តាគៀង ភៀ អន់ ប៉ាណូស បក់ ម៉ុត កាណុង ហី ប័ប័ តាតារ ដេល។

៣៤ ម៉ាត់ អន់ដីស រៀប ឡាក់ កា តាគៀង សាំវ៉ាប់ ឡាកោ ផា ម៉ាត់ អន់ដីស ដាក់ តាតារ ឡា កោ អន់ដីស កា ដាក់ និះទៅ ដេល។ ហះកា ផា ម៉ាត់ អន់ដីស ម៉ាម៉ាំង ឡាកោ អន់ដីស កា អូ ដាក់ ដេល។

៣៥ ទីល នីណោះ ត្រក់ ឡាវ៉ាំង ជែ អន់ តាតារ កាណុង ឡាកោ អន់ដីស កើត ម៉ាម៉ាំង។

៣៦ ផា ឡាកោ អន់ដីស ទី តាតារ អូ ទី ម៉ាម៉ាំង ហះ ចំ អុះ ណោះ ឡាកោ អន់ដីស ចឹង ដាក់ តា តារ ឡាក់ តាគៀង តាត់ តាតារ អន់ដីស ដេល»។

សារ យីស៊ូ កាប កា មូត ផាវ៉ាស៊ី

S ១១:៣០ ១១:៣០ សាញ៉ា ពៀក គូប ឡាក់ កា ពៀក «សារ អំវាញ អីញ» និះទៅ ដេល។ * ១១:៣១ ១១:៣១ ប័ប័ ហៃ សារ មូត សាដាច់ (ពង្សាវតារ/ក្សត្រ) ទី ១ ១០:១-១៣។ † ១១:៣២ ១១:៣២ ប័ប័ ហៃ យូណា: ៣:១-១០។

៣៧ ផ្ទះ យីស៊ូ ម្តែ កាកាប ទី កាម៉ាក ម្តុត ផារ៉ាស៊ី ម៉ៅញ ដូរ ជៀក អើ ឡា សា សាណា ប៉ាក់ ហី អើ។ យីស៊ូ កា ម្តុត សា អន់ខ្ញុ លូ អើ។

៣៨ ផ្ទះ កាម៉ាក ផារ៉ាស៊ី ប័ប យីស៊ូ សា អូ វ៉ាវ តី នីណោះ អើ ញម ខាក់។

៣៩ ហះកា យីស៊ូ ផា កា អើ «អី ម្តុត ផារ៉ាស៊ី អន់ដីស វ៉ាវ ចក លូ អង់គៀន ដឹង តែង ឡើង ដោច ហះកា កាណាង ពុត អន់ដីស ទី ដឹង សារ ខ្លាម លូ សារ អូ ដាក់ គ្រឹប នៃវ។

៤០ អី ប៉ាណូស ងំល់ អូ ហ្លង់ ប្រ្រឹះ បាំងកើត តែង ឡើង ញ៉ា តែង កាណាង អើ អូ បាំងកើត ប ?

៤១ ទីល នីណោះ ត្រក់ អ្យក់ សាណា ពីង អង់គៀន ណោះ អន់ កា ម្តុត ថុក ញ៉ាក ម៉ាក់ កាណាង ពុត អន់ដីស ចឹង ដាក់ ណោះ អន់ដីស ចឹង ដាក់ ទីណោះ។

៤២ អី ម្តុត ផារ៉ាស៊ី អន់ដីស ចឹង ឡាបាក តាទីច ហង ខង អន់ដីស អ្យក់ ជីវ ក្លឹង លូ សាណា ហ្គាអ្យត គ្រឹប នៃវ អញ្ជើជិត ចានែក អ្យក់ ម៉ៅញ ចានែក ទៀន អន់ កា ប្រ្រឹះ ហះកា អន់ដីស អ្នា ត សារ បិច ចៃ កា ប្រ្រឹះ លូ អូ ចៃ តាត់សិន សារ អន់ ដាក់ ត្រង់ អុះ។ សារ ទី អា ហង អន់ដីស ត្រ គ់ ប្រឹក ព្វយ ខ អន់ទៀតៗ ណោះ កា អូ ត្រក់ អ្នាត ដេល។

៤៣ អី ម្តុត ផារ៉ាស៊ី អន់ដីស ចឹង ឡាបាក តាទីច ហង ខង ផ្ទះ អន់ដីស ម្តែ កាណាង រោង អន់ ដីស ណាំង ដឹង ចារ ដាក់ សាំ លីន ឡើង ពូ ផ្ទះ អន់ដីស ចាក ពីង តាឡាត បិច ដឹង កា ពូ អ្យល កូត កា អន់ដីស។

៤៤ អន់ដីស ចឹង ឡាបាក តាទីច ហង ខង អន់ដីស ពៀប ឡាក់ កា ឡះ ប៉ាទ្រូ ពូ ហៃ អូ ប័ប ផ្ទះ ប៉ាណូស ចាក ចក ពូ អូ អូ អន់តក់ អុះ»។

៤៥ ទី ម្តុត ឡាក់ អូ ចាបាប់ កេង ម៉ៅញ ដូរ កាប លូ យីស៊ូ ផា «ណែយ អីស កាប នីអៀ យី អីស កាប សាតោះ កា ញីន ដេល»។

៤៦ ហះកា យីស៊ូ តើល ផា «អី ម្តុត អូ ចាបាប់ កេង អន់ដីស កា ចឹង ទី សារ ឡាបាក ដេល ខង អន់ដីស បាំងកើត ចាបាប់ ញ៉ាក យ៉ុប ពៀប ឡាក់ កា កាណាត ក្លាំង កាខាក់ ពូ អូ ដាម គយ ហះកា អន់ដីស ទៅ អូ កាន់តើស លូ សាខ្មង តី សាំ។

៤៧ អន់ដីស កា ចឹង ទី សារ ឡាបាក ហង ខង អន់ដីស ប៉ាយ៉ាម រ៉ុង រ៉ុង សាំរ៉ាប់ តប់ ប៉ាទ្រូ វ៉ាគីយ ប្រ្រឹះ ឡាក់ វ៉ក យ៉ាក់ អន់ដីស សើត ពៃ ទី ប៉ាន់តោ អន់ខៃ។

៤៨ អន់ដីស ប្រឹក នីអៀ យី អន់ដីស អូ អន់តក់ ឡើង សារ អូ ដាក់ វ៉ក យ៉ាក់ អន់ដីស ប្រឹក សើត ពៃ លូ អន់ដីស កា វ៉រ ពុត ដេល អន់ខៃ ប៉ាន់តោ វ៉ាគីយ ប្រ្រឹះ កាប៉ាច អន់ដីស ឡាក់ ប៉ាយ៉ាម រ៉ុង តប់ ប៉ាទ្រូ។

៤៩ ខ អា ហង បះ ប្រ្រឹះ ឡាក់ ហ្យាំង សាឡាច ទី រះ កា ពូ ផា "អាញ ប្រើ ម្តុត វ៉ាគីយ ប្រ្រឹះ លូ ម្តុត រះ ប៉ាតាង អាញ ឡា ប៉ាក់ ពូ ហះកា បក់ អន់ដា ពូ ចឹង ប៉ាន់តោ បក់ អន់ដា ពូ ចឹង កាប អីក ប្រឹក អូ ដាក់"។

៥០ ទីល នីណោះ ផាម ម្តុត វ៉ាគីយ ប្រ្រឹះ ទីណោះ ឡាក់ ទី ហូរ ឡើង កាណើត តេះ ប្លែង ពៃ ប្រ្រឹះ ចឹង ចែត ថុត ប៉ាណូស រ៉ាំងហាវ អា ហង

៥១ ឡើង ផាម អេបិល រ៉ុ លើយ ទីល ផាម សាការី S ឡាក់ ពូ ទី ប៉ាន់តោ ហះ អន់តិក រោង វ៉ាមៈ លូ អន់ហ្លឹង ចារ ពុះ កាណាត វ៉ាមៈ ប្រ្រឹះ។ អាញ ប័រ រះ កា អន់ដីស តាទីច ផា ផាម អន់ខៃ ណោះ ប្រ្រឹះ ចឹង ចែត ថុត ប៉ាណូស រ៉ាំងហាវ អា ឡុត។

‡ ១១:៥១ ១១:៥១ អេបិល ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៤:១-១៦។ S ១១:៥១ ១១:៥១ សាការី ប័រ ហៃ សារ ម៉ាមន (រចា/ក្សត្រ) ទី ២ ២៤:២០-២២។

៥២ អើ ម្ចាស់ អ្នក ចាបាប់ កេង អន់ដីស កា ចឹង ឡាបាក តាទីច ហង ខង អន់ដីស កាត្រើត អំប៉ាវ អ្យក់ ឡាច់ គន កាចេ អូ អន់ ពូ ម៉ុត អន់ហ្គាល់ ប្រ្រឹះ បិកកាតយ័។ អូ ត្រក់ ដឹង អន់ដីស ទៅ អូ ចៃ ម៉ុត អុះ យី អន់ដីស ត្រាគី បក់ បិច ម៉ុត អូ អន់ ពូ ម៉ុត ដេល»។

៥៣ កេះណោះ យីស៊ូ ចាក ឡាច់ ឡើង ចារណោះ។ ឡើង ដាវណោះ ម្ចាស់ ណែយូ បាំងហៀន ចា បាប់ លូ ម្ចាស់ ជាវ៉ាស៊ី អូ ណីស កា អើ កាខាក់។ អន់ខែ កា អំប៉ញ យីស៊ូ ចាជៀក ឡាឡើង ឡើង សារ អន់ទៀតៗ អៀង ខាក់

៥៤ លូ ក្បាត់ សាំយ៉ាង កាខាក់ អូ ផែត អើ កាប យច។

១២

សារ យីស៊ូ បាំងហៀន ប៉ាណូស អៀង ដូវ

១ ផះ ណោះ ទី ប៉ាណូស អៀង អូ កា ញ៉ាង វ៉ាពូ ពីះ ប៉ាតុំ គូប ប៉ាត់ ចារ យីស៊ូ ទីប ចត្តិ ជុង គូប សោប។ ណោះ យីស៊ូ រះ អន់ទ្រួល កា សិះ អើ ជា «អន់ដីស ត្រក់ ឡាវ៉ាង ឡើង ពុះ ម្ចាស់ ជាវ៉ាស៊ី ឡាក់ សារ អន់ខែ តាត់ អំប្រឹក្តី ដាក់ ណោះ ដៃ។

២ សារ សាគីម ទិណោះ ត្រក់ តាំបាង អន់ ពូ ប៉ប លូ សារ អាន ទិណោះ ត្រក់ រះ អន់ ពូ អូ អន់តត់ ដេល។

៣ ទីល នីណោះ សារ ញ៉ា ឡាក់ អន់ដីស រះ កា គូប ពីង ចារ ម៉ាម៉ាង ពូ ចឹង កាតាំង ពីង ចារ តា តារ លូ សារ ញ៉ា ឡាក់ អន់ដីស រះ កាហៀច ពីង តោរ គូប ពីង កាណុង ហី ពូ ចឹង ហារ ឡុង រះ ឡើង អន់តល់ ហី ឡុត។

៤ «អើ គូប ចាង់ អាញ ប៉រ រះ កា អន់ដីស ជា ជៃ អ្យក កា បក់ អូ ប៉ាន់តោ ដឹង ឡាកោ បាំងឡៃ ណោះ កេះណោះ អន់ខែ អូ អូ ប្រឹក្តី នីចម៍ ណារ អុះ។

៥ អាញ រះ កា អន់ដីស អន់ អូ អន់តត់ ជា ត្រក់ អ្យក កា ញើ យី ត្រក់ អ្យក កា ប្រ្រឹះ បិកកា តយ័ ខង អើ ទី អំវាញ អូ ប៉ាន់តោ កេះណោះ ប៉ាឡិ ពីង ចារ អុញ។ អាញ ប៉រ រះ កា អន់ដីស តា ទីច កា អើ អា ហង ឡាក់ អន់ដីស ត្រក់ អ្យក។

៦ «ញ៉ា ពូ អូ ប្រូ ចាប តាម កាតុ ទី ខា ដឹង ញើ ច្រឹម * ប? យ័ះ អើ ជីច នែវ អា កាតាម ចាប ម៉ោញ កាតុ កា ប្រ្រឹះ អូ ពីល អុះ។

៧ កាប៉ាច អន់ដីស យ័ះ សក់ កល់ កា អើ យ៉ាប ទិ ដេល។ ទីល នីណោះ អន់ដីស ជៃ អ្យក ហង ខង អន់ដីស អា គីត ខា ក្វា ឡើង ចាប អៀង ណោះ ណារ។

៨ «អាញ ប៉រ រះ កា អន់ដីស តាទីច ជា ញើ ខិន រះ សារ អាញ អា ហះ ម៉ាត់ ប៉ាណូស ណោះ ប៉ាណូស អាញ ចឹង រះ សារ អើ ហះ ម៉ាត់ ម្ចាស់ បិយ ប្រ្រឹះ បិកកាតយ័ ដេល។

៩ ហះកា ញើ អូ ខិន រះ សារ អាញ ហះ ម៉ាត់ ប៉ាណូស ប៉ាណូស អាញ កា អូ ចៃ រះ សារ អើ ហះ ម៉ាត់ ម្ចាស់ បិយ ប្រ្រឹះ បិកកាតយ័ ដេល។

១០ ញើ កាប អូ ដាក់ កា ប៉ាណូស អាញ ប្រ្រឹះ អូ អ្យក់ យ៉ូ អើ អុះ ហះកា ញើ កាប ជាម៉ាត កា ប៉ាដាត ប៉ាលឹង ប្រ្រឹះ ដាក់ កាខាក់ ប្រ្រឹះ ចឹង អ្យក់ យ៉ូ អូ អ្នាត ដោះ កា អើ អុះ។

* ១២:៦ ១២:៦ ច្រឹម ញើ គុល «អាសារីយ៉ុន»។ ១៦ អាសារីយ៉ុន សាម៉េល ម៉ោញ ខែណារី។ ម៉ោញ ខែណារី យី ខា ប្រឹក្តី គុលី ម៉ោញ ដាវ។

១១ ផ្ទះ ពូ រ៉ុប អ្នក ឡាំ អន់ដីស ប៉ាក់ រោង ចារ ពូ លូម អន់ ហះ ផ្ទះ ម្នាក់ ក្រាត់ រាំងហៃ អន់ដីស ដៃ អ្នក កា អូ អូ ចឹង កាប នីចម តើល នីចម ណោះ អុះ

១២ ខង ប៉ាងាត់ ប៉ាលីង ប្រ្រឹះ ដាក់ កាខាក់ ចឹង អន់តត់ រះ កា អន់ដីស ត្រត់ កាប នីចម ផ្ទះ ណោះ ហង»។

១៣ កាណុង កាំឡាំង អៀង ណោះ ទី កាម៉ាក់ ម៉ោញ ដូរ រះ កា យីស៊ូ ជា «ណែយ ប័រ អីស រះ កា មី អាញ ប្រើ អ៊ែ ជែក ប៉ាដក់ ប៉ាជៀ ណោះ អន់ កា អាញ ណើ»។

១៤ យីស៊ូ តើល កាម៉ាក់ ណោះ ជា «ញី ប្រើ អាញ ប្រគី កាណង់ ជែក វ៉ាស អំប៉ាស កា អន់ដីស»។

១៥ កេះណោះ អ៊ែ រះ កា កាំឡាំង សួន អៀង ណោះ ជា «ហត់ ឡាវាំង ដៃ ខ្លាម បិច កា វ៉ាស អំ ប៉ាស។ យ្រឹះ ប៉ាណូស ទី វ៉ាស អំប៉ាស អៀង កាតាម កា វ៉ាស អំប៉ាស ណោះ អូ អូ តង់ អន់ អ៊ែ អ៊ែ រ៉ុស ណោះ អុះ»។

១៦ យីស៊ូ កាប ប៉ាន់ដីប រះ កា ពូ ជា «ទី កាម៉ាក់ ប្រ្រឹះ ប៉ាតូរង់ ម៉ោញ ដូរ ពីង មីរ ស្រែវ អ៊ែ ទី ញី លូ សាណា សាណិត ទី ប្រ្រឹះ ប៉ាកាវ អៀង កាខាក់ តាលៀយ តាឡមី។

១៧ អ៊ែ កាគីន កាណុង ពុត អ៊ែ ជា "អាញ ចឹង ប្រគី នីចម? ខង អាញ អូ ទី ចារ ចឹង ចែក ញី កែ សាណា សាណិត អាញ អា"។

១៨ អ៊ែ យីត ណារ៉ូ ជា "អូ អាញ ត្រត់ ប្រគី នីអៀ យី អាញ ចឹង យ្រឹះ អ្នាត ហី ញី សាន់ដាប់ អា កេះណោះ អាញ ចឹង ប្រគី ហី ញី អន់ តីស ឡឹង អា ណារ៉ូ កេះណោះ អាញ ចឹង អ្នក ញី កែ លូ សាណា សាណិត ទីប វ៉ាស អំប៉ាស អាញ ទីណោះ ចែក ពីង ហី ញី ណារ ណោះ ឡុក។

១៩ កេះណោះ អាញ ចឹង រះ កា ឡាកោ អាញ ជា 'អី អាញ អា ទី វ៉ាស អំប៉ាស អៀង កាខាក់ តាលៀយ តាឡមី កេះ ភ្លើ គម ទុញ សាណា សាំរ៉ាប់ សិម ឡាកោ អាញ ហង ទីល នីណោះ អាញ ចឹង វ៉ាឡុវ ហង យីត ដឹង កា អែត សា អន់ រត់ អន់ សើម ឡុក' "។

២០ ហះកា ប្រ្រឹះ បិកកាតយី កាប រះ កា ប៉ាណូស ប្រ្រឹះ ប៉ាតូរង់ ណោះ ជា "អី ប៉ាណូស អូ ហ្លង់ អូ ហ្លី ម៉ាង អា ហង អីស ចឹង តៅ ទីល នីណោះ វ៉ាស អំប៉ាស អីស វ៉ាន់ដាប់ សាំរ៉ាប់ កា ឡាកោ អីស ណោះ ចឹង ទី កា ញី ណារ៉ូ?"

២១ ញី ប៉ាតុ វ៉ាស អំប៉ាស សាំរ៉ាប់ កា ឡាកោ ទៅ ហះកា កាឡីស កា ប្រ្រឹះ ប៉ាណូស ណោះ ឡាក់ កា បក់ ប្រ្រឹះ ប៉ាតូរង់ ណោះ ដេល»។

២២ កេះណោះ អ៊ែ រះ កា ម្នាក់ សិះ ជា «ខ អា ហង បះ អាញ រះ កា អន់ដីស ជា ដៃ រ៉ុនរ៉ាយ ឡឹង សាណា សាណិត សាំរ៉ាប់ សិម ឡាកោ ប៉ាងឡៃ លូ ខោ អាវ សាំរ៉ាប់ កាសិប ញីត

២៣ ខង អន់ដីស អ៊ែ រ៉ុស អូ ត្រត់ សាំរ៉ាប់ ដឹង កា ណាំង សាណា សាណិត លូ ខោ អាវ អុះ។

២៤ ហត់ អន់ដីស ចាប្រែប ហៃ សែម អង់អៀក តោ អន់ខែ អូ ទី សាមូល លើ តប់ អូ ទី កាច់ លើ ច្រតី លូ អូ ទី ពុង អូ ទី រម អុះ ហះកា ប្រ្រឹះ បិកកាតយី សិម អន់ខែ។ ហះកា អន់ដីស អា គិត ខា ក្លា ឡឹង សែម ណោះ ណារ៉ូ។

២៥ យ្រឹះ អន់ដីស ខំ រ៉ុនរ៉ាយ នីចម កាតាម កា អូ ទី ញី ចឹង អូ ប៉ាន់ផែម អាញ ឡាកោ ទៅ អន់ អ៊ឹង អុះ យ្រឹះ តុ សិត កា អូ អូ សាំ។

២៦ តុត សាវ ចិ កាខាក់ អា អន់ដីស អូ អូ ប្រគី ទីល នីណោះ ញ៉ា ត្រត់ បិច រ៉ុនរ៉ាយ ឡឹង សាវ អន់ទៀតៗ ណារ៉ូ។

២៧ ហត់ អន់ដឺស ចាប្រែប ហៃ ប៉ាការ តោ អើ ហ៊ិន ដាក់ នីចម៍ អើ អូ អូ ប្រឹក៍ ងារ ក្លែង ក្លាំង លើ តក់ តាញ អុះ។ ហះកា អាញ ប័រ រះ កា អន់ដឺស ផះ រាំងរាំង សាឡូម៉ូន ប្រឹក៍ សាដាច់ ពៃ អើ សា ណើម ឡាកោ ដាក់ នីចម៍ កាតាម កា អើ អូ ទី ខោ អារ ដាក់ ឡាយ៉ាម សាម៉េ លូ ប៉ាការ ម៉ោញ តើម អា អុះ។

២៨ អី ប៉ាណូស សៀ ឡាឡាត ឡាឡាត អន់ដឺស ហៃ ប៉ាការ អា ដារ អា អើ ហ៊ិន ពីង ត្រៃសិ ប៉ា គំ ដារ តាយ៉ាង ពូ ទុក ចែក ពីង អុញ ហះកា ប្រឹក៍ បិកកាតយ័ ប្រឹក៍ អន់ អើ ឡាក ដាក់ ឡាយ៉ាម ប៉ុប អា កេះ។ ចាបះ កា អើ ចឹង អន់ អន់ដឺស ទី ខោ អារ កាសិប ពៀត ដេល។

២៩ ទីល នីណោះ អន់ដឺស ជេ យីត ដឹង កា ណាំង សាណា អែត សា លូ ជេ រ៉ុនរ៉ាយ ហង

៣០ ខង សុនសាត អន់ទៀត ឡាក់ អូ សៀ ប្រឹក៍ ខំ ណាំង កាណាត ទីណោះ ហះកា ប្រឹក៍ ឡាក់ ពី អន់ដឺស អើ អូ កេះ កា អន់ដឺស តងកាន កាណាត ទីណោះ។

៣១ ហត់ មប ឡាកោ អន់ ប្រឹក៍ រាំងហៃ រាំងខ្យា ឡុត ណោះ អើ ចឹង អន់ ផេម កាណាត ញ៉ា ឡាក់ អន់ដឺស តងកាន ណោះ។

៣២ «អី មូត សួន បើត អន់ដឺស ជេ អូត ហង ខង ប្រឹក៍ ឡាក់ ពី អន់ដឺស អើ ប៉ាញ ពុត ចឹង អន់ អន់ដឺស រាំងហៃ រាំងខ្យា អន់ខូ លូ អើ ហង។

៣៣ ហត់ ប្រូ រ៉ាស អំប៉ាស មះ អន់ដឺស អ្យក់ លៀន ជែក អន់ កា មូត ទុក ញ៉ាក ពិ។ ហត់ ប៉ាតុំ លៀន ឡាក់ អូ អូ ទី លូ ណាំង រ៉ាស អំប៉ាស អូ អូ ហ៊ិរង សារ៉ាប កា ឡាកោ អន់ដឺស ពីង ប្លែង ឡាក់ ចារ អូ ទី ពូ ម៉ុត អន់តុង លូ អូ ទី កាញ ចិរ រះ តេះ ប្លាល ដេល

៣៤ ខង ផា រ៉ាស អំប៉ាស មះ អន់ដឺស អែ ហះ ចារ ចំ ពុត ពៀក អន់ដឺស កា អែ ហះ ចារ ណោះ ដេល។

៣៥ «ហត់ ទ្រៀម ឡាកោ លូ អន់ តាគៀង អន់ដឺស កិត លើយ។

៣៦ ហត់ អន់ដឺស ប្រឹក៍ ឡាក់ កា ប៉ាណូស ផះ អែ ក្យាត់ ពី តាំងឡា សិត ឡឹង អែត ប៉ាញ សង់ ពូ ប៉ាត់ អើ សិត ទីល ប៉ាត់ ហី កេះ អើ អើ បើក អំប៉ា អន់ដឺស កា អ្យរ បើក អំប៉ា កា អើ ឡុត។

៣៧ មូត ទុច ណោះ ចឹង ទី សារ សាណាក សារ៉ាក តាទីច ហង ខង ប៉ាត់ ពី តាំងឡា សិត ទីល ប៉ាត់ ហី អើ ប៉ប មូត ទុច ផះ អែ ក្យាត់ អើ នីណោះ។ អាញ រះ កា អន់ដឺស តាទីច ផា ពី តាំងឡា ណោះ ចឹង ទ្រៀម ឡាកោ រាំងហៃ អន់ខែ ឡុត ទីប តាំបាង សាណា សាណិត អន់ កា អន់ខែ សា ដេល។

៣៨ ផា ពី តាំងឡា ណោះ សិត ទីល ទងតិក ម៉ាំង លើ ក្យាម ប៉ាតារ អែ កា ប៉ប មូត ទុច អែ ក្យាត់ អើ នីណោះ ហង មូត ទុច ណោះ ចឹង ទី សារ សាណាក សារ៉ាក តាទីច ហង។

៣៩ ហះកា អន់ដឺស ត្រត់ អូ អន់តត់ ផា តាំងឡា ហី អូ អន់តត់ កា ចឹង ទី ពូ ម៉ុត អន់តុង រ៉ាស កាណាង ហី អើ មង ប៉ុប ចំ អើ ចឹង ទ្រៀម ឡាកោ កាខាក់ ឡុត អើ អូ អន់ ពូ ម៉ុត អន់តុង អុះ។

៤០ ហត់ អន់ដឺស ទ្រៀម ឡាកោ លើយ និះទៅ ដេល ខង អន់ដឺស អូ អូ អន់តត់ អុះ ផា ប៉ាណូស អាញ ចឹង ជីរ ពីះ មង ប៉ុប ចំ ណោះ»។

៤១ ពេត្រុះ អំបញ្ច លូ យីស៊ូ ផា «អី ពី តាំងឡា សារ អីស កាប ពៀប អា សារ៉ាប ដឹង កា ញីន ហង ប លើ សារ៉ាប ទីប កា ប៉ាណូស ទីខូ ដេល?»

៤២ យីស៊ូ តើល ផា «ផា ទុច ចំ ឡាក់ ដាក់ ត្រង់ ហ្យាំង សាឡាច់ ពី តាំងឡា ចឹង ប្រើ អើ ហង រាំងហៃ មូត ទុច អន់ទៀតៗ ណារ កាណាង ងារ ជែក សាណា សាណិត រ៉ប ពូ តងកាន។

៤៣ ប៉ាគី ពី តាំងឡា សីត ទីល ប៉ាគី ហី ជា អើ បំបំ ទុច ដាគី ត្រង់ ណោះ ផ្ទះ អ្វី ប្រើ ដាវ ឡាក់ កា អើ ទី ប្រើ ទុច ណោះ ចឹង ទី កាន សណ្តុក សណ្តាក់ តាទីច ហង។

៤៤ អាញ បំ រះ កា អន់ដីស តាទីច ជា ពី តាំងឡា ចឹង អន់ អើ រាំងហៃ ទីប វាស អំបាស ទិណោះ កាណុង ហី អើ ដេល។

៤៥ ហះកា ជា ទុច ណោះ យីត កាណុង ពុត ជា "ញ៉ា ត្រង់ ពី តាំងឡា អាញ ក្រូ ទីល"។ អើ កា ពីត មុត ទុច អន់ទៀតៗ ណារ ទីប កាម៉ាក ទីប អង់កាន់ កេះណោះ ចាក អែត សា អន់ ប៉ាញីល ដេល។

៤៦ ប៉ាគី ពី តាំងឡា ចឹង សីត ទីល ប៉ាគី ហី ត្រង់ ពីង ដាវ ទុច ណោះ អូ ក្បាក់ លូ ត្រង់ ផ្ទះ អើ អូ អូ អន់តត់។ ណោះ ពី តាំងឡា ចឹង ចែត ថូត ទុច ណោះ តុត យ៉ុប ឡូត អន់ខូ លូ ប៉ាណូស អូ ស្មៅ។

៤៧ ទុច ចំ ឡាក់ អូ អន់ហ្គាល់ ពុត ពៀក ពី តាំងឡា កេះ ហះកា អើ អូ ទ្រៀម ឡាកោ លូ អូ ចៃ ប្រើ ពួយ ពុត ពី តាំងឡា ទុច ណោះ ចឹង ត្រង់ រាំងកេះ តុត អៀង ឡូត។

៤៨ ហះកា ញី ឡាក់ អូ អូ អន់ហ្គាល់ កេះណោះ អើ ប្រើ យច យី ចឹង ត្រង់ ពូ ពីត ដេល ហះ កា អើ ណោះ ចឹង ត្រង់ រាំងកេះ បើត ឡូត។ ជា ពូ អន់ កាណាក់ កា បក់ អើ ចំ អៀង ពូ ចឹង បំ ឡឹង អើ អៀង ឡូត។ ប៉ាណូស ចំ ឡាក់ ពូ ប៉ាហ្សើ ពីង អើ អៀង ពូ ចឹង បំ ឡឹង អើ ហើង អៀង ដេល។

៤៩ «អាញ ពីះ ប៉ាគី អា ភៀ អ្យក់ ឡាក់ អុញ អន់ ពីង អង់កក់ តេះ អា អាញ បិច ខាក់ ជា អុញ ណោះ កីត កេះ។

៥០ កាប៉ាច់ អាញ អា ចឹង ត្រង់ ទី សារ ចុនចៃ កាខាក់ † ឡូត អាញ ថុក ពុត ពៀក ខាក់ អាញ បិច កា សារ ណោះ កេះ ស្រីសៗ។

៥១ ញ៉ា អន់ដីស សាមីគី ជា អាញ ពីះ ភៀ ប្រើ អន់ ប៉ាណូស ពីង អង់កក់ តេះ អា អ្វី ដាក់ រម លូ គូប សោប ប? អូ ត្រង់ អុះ យី អាញ ពីះ ប្រើ អន់ ពូ តាប៉ុញ លូ គូប សោប ឡា

៥២ ខង គីត អៀ ប៉ាគី ម៉ាត់ ទៀ កាណុង ម៉ោញ ហី ឡាក់ ទី ប៉ាណូស តាម ដូវ អន់ខៃ ចឹង ក្លះ គូប សោប យី មុត ប៉ែង ដូវ ចឹង តាប៉ុញ លូ មុត ពៀរ ដូវ លើ មុត ពៀរ ដូវ ចឹង តាប៉ុញ លូ មុត ប៉ែង ដូវ។

៥៣ អន់ខៃ ត្រង់ ក្លះ គូប សោប ពី ចឹង តាប៉ុញ លូ គន កាម៉ាក គន កាម៉ាក ចឹង តាប៉ុញ លូ ពី មើត ចឹង តាប៉ុញ លូ គន អង់កាន់ គន អង់កាន់ ចឹង តាប៉ុញ លូ មើត ម៉ាយ ចឹង តាប៉ុញ លូ មើត អន់ហ្គី មើត អន់ហ្គី ចឹង តាប៉ុញ លូ ម៉ាយ»។

៥៤ កេះណោះ យីស៊ូ កា កាប លូ មុត ប៉ាសុន ជា «ផ្ទះ អន់ដីស បំបំ តើម បី តែង ដាវ មុត អន់ ដីស កាប ជា ប្លែង ក្បាម ចឹង បី ហង ណោះ ប្លែង កា បី តាទីច។

៥៥ ផ្ទះ អន់ដីស បំបំ ទី ខ្យាល ពីះ ឡឹង តែង ស្រី តិស ណោះ អន់ដីស កាប ជា ចឹង ទីល ថុន តុ ហង ណោះ ប្លែង កា តុ តាទីច។

៥៦ អី ប៉ាណូស តាគី អំប្រើ ដាក់ អន់ដីស អូ អន់ហ្គាល់ សារ កើត ពីះ ពីង តេះ ប្លែង ហះកា ញ៉ា ត្រង់ អន់ដីស អូ អូ អន់ហ្គាល់ សារ ប្រើ ប្រើ ពីង រាំងហាវ អា ?

៥៧ ញ៉ា ត្រង់ អន់ដីស អូ ចាជ្រែប យីត កា ឡាកោ ទៅ ឡឹង សារ ដាក់ ឡាក់ អន់ដីស ចឹង ត្រង់ ប្រើ ប្រើ ?

† ១២:៥០ ១២:៥០ ចុនចៃ កាខាក់ ពៀក តុល «ប៉ាងហុ»។

៥៨ ផ្ទះ អន់ដីស ចាក រទ្រង ឡាំ ប៉ាក់ ក្រាក់ តាតស៊ុន សារ អន់ខ្ល លូ បក់ ភង អន់ដីស អន់ដីស ត្រគ់ ខំ រ៉ះកះ ប៉ារម អន់ ត្រគ់ លូ អែរ រទ្រង ណោះ ហង ពិ ដៃ អន់ អែរ ឡាំ ជីន អន់ដីស ប៉ាក់ ក្រាក់ តាតស៊ុន សារ ណោះ អន់ទៀ ក្រាក់ ណោះ ចឹង ជីន ប៉ាក់ ម៉ែត ខុក ម៉ែត ខុក ចឹង ចែក អន់ដីស កាណាង ខុក ហង។

៥៩ អាញ ប័រ រ៉ះ កា អន់ដីស តាទីច ផា អន់ដីស ចឹង ឡាច់ ឡឹង ចារ ណោះ អូ ទី អុះ ផា អន់ដីស សឹង កា ពូ អូ គ្រឹប ចំលួន យ្លះ អែរ ទូម ដឹង ម៉ោញ ច្រឹម កាតាម»។

១៣

សារ យីស៊ូ ប្រើ ពូ ប៊ុនពែង ពុត ពៀក

១ ផ្ទះ ណោះ ទី បក់ អន់ដា ពីរ រ៉ះ កា យីស៊ូ ឡឹង សារ មូត ខេត កាលីឡេ ផ្ទះ អន់ខែ ឡាំ រ៉ាម៉ះ ប្រ្លះ រតី ពីឡាត * ប្រើ តាហាន ប៉ាន់តៅ អន់ខែ ផាម កា ហូរ ឡាយ អន់ខ្ល លូ ផាម កាណាតី ពូ រ៉ាម៉ះ ប្រ្លះ ណោះ។

២ យីស៊ូ តើល អន់ខែ ផា «ញ៉ា អន់ដីស សាម៉ក កា មូត ខេត កាលីឡេ ណោះ អន់ខែ ឡាក់ ប៉ាណូ សទី សារ យច អៀង ឡឹង ពូ អន់ទៀតៗ ប បះ ពូ ប៉ាន់តៅ អន់ខែ នីណោះ? »

៣ អូ ត្រគ់ អុះ! ហះកា អាញ ប័រ រ៉ះ កា អន់ដីស តាទីច ផា ផា អន់ដីស អូ ប៊ុនពែង ពុត ពៀក អន់ដាក់ អន់ដីស កា ចឹង តៅ ឡាក់ កា អន់ខែ ណោះ និះទៅ ដេល។

៤ ម៉ោញ ណារ៉ូ ទី ប៉ាណូស ១៨ ដូរ ឡាក់ តៅ កា ហិ ចាំងហិត គ្លឹម កាតត់ ប៉ាក់ ចារ ស៊ីឡោម នី ចម អន់ដីស យិត ផា អន់ខែ ឡាក់ ប៉ាណូស ប្រគី យច លីន ឡឹង ប៉ាណូស អន់ទៀតៗ ឡាក់ អែរ កាណាង មៀង យេរូសាឡឹម ណោះ ប?

៥ អូ ត្រគ់ អុះ! ហះកា អាញ ប័រ រ៉ះ កា អន់ដីស តាទីច ផា ផា អន់ដីស អូ ប៊ុនពែង ពុត ពៀក អន់ដាក់ អន់ដីស កា ចឹង តៅ ឡាក់ កា អន់ខែ និះទៅ ដេល»។

៦ កេះណោះ យីស៊ូ កាប ពៀប លូ សារ ម៉ោញ ណារ៉ូ ផា «ទី កាម៉ាក់ ម៉ោញ ដូរ ពីង មីរ អែរ ទី តើម ប្រា ម៉ោញ តើម អែរ ណាំង អ្នះ ប្លៃ ប្រា ណោះ ហះកា អូ ប័ប ទី ប្លៃ អុះ។

៧ អែរ រ៉ះ លូ បក់ រ៉ាំងហៃ មីរ ផា "ហៃ ប៉ែង សាណាំ កេះ អាញ ណាំង អ្នះ ប្លៃ ឡឹង តើម ប្រា អា ហះកា អូ ទី ប្លៃ អុះ។ ហាក់ អីស កាល់ អ្នាត ពិ គម ប្រគី ញ៉ា ក្រានី កា លុប តេះ"។

៨ ហះកា បក់ រ៉ាំងហៃ មីរ ណោះ តើល ផា "ពី តាំងឡា ប័រ អីស កូម ម៉ោញ សាណាំ អា ណារ៉ូ ហិ កូម អាញ ចឹង ពូន គុល ចែក ជី ហិ ហៃ។

៩ អូ ផែត សាណាំ អន់តីត ទៀ អែរ ចឹង ទី ប្លៃ ហះកា ផា អែរ អែរ កា អូ ប្លៃ ណារ៉ូ ណោះ កោះ អ្នាត ហង ពិ"»។

សារ យីស៊ូ តាត អន់ដាក់ អង់កាន់ ពីង ដាវ រ៉ាឡូរ

១០ ត្រគ់ ពីង ដាវ ពូ រ៉ាឡូរ យីស៊ូ ផ្ទះ អែរ បាំងហៀន ពូ ពីង រ៉ោង។

១១ ហះ ចារ ណោះ ទី អង់កាន់ ម៉ោញ ដូរ ឡាក់ ប្រ្លះ ប៊ិត ប្រគី អន់ អែរ កោត អង់កក់ អូ អូ អន់តាវ ត្រង់ អុះ ទុញ ១៨ សាណាំ កេះ។

១២ ប៉ាក់ យីស៊ូ ប័ប អង់កាន់ ណោះ អែរ កា អែរ ពីរ ប៉ាក់ អែរ កេះណោះ រ៉ះ ផា «អង់កក់ អីស ដាក់ កេះ»

១៣ ទីប សាប៉ាក់ អែរ។ អង់កាន់ ណោះ កា អូ អន់តាវ ត្រង់ ឡូត ទីប កាប ប៉ានេ ប្រ្លះ ប៊ិតកា តយី។

* ១៣:១ ១៣:១ រតី ពីឡាត ឡាក់ ម៉ែត រ៉ាំងហៃ ខេត យូដា។

១៤ ញួន កា យីស៊ូ តាត់ អន់ដាក់ អើ ពីង ដាវ ពូ វ៉ាឡូរ នីណោះ បះ ក្រាត់ រ៉ាងហៃ រ៉ាង យច ពុត អើ ខាក់។ អើ រះ កា មូត ប៉ាសុន ជា «ពិន ទី ចាបាប់ ប្រឹក្ចី ងារ ដឹង ត្រោ ដាវ ទីល នីណោះ អ្យក៏ អន់ដីស ឡា រ៉ាងរ៉ាង ដាវ ណោះ ហង ពិ កៀ អន់ ពូ តាត់ អន់ដាក់ អិត ពូ អន់ដីស ជៃ ឡា ពីង ដាវ វ៉ាឡូរ»។

១៥ ហះកា យីស៊ូ តើល អើ ជា «អី ប៉ាណូស តាត់ អំប្រឹក្ចី ដាក់ ញ៉ា អន់ដីស អូ រ៉ុស រ៉ក់ អូ រ៉ុស លៀ ឡឹង ចារ អន់ដីស កត់ ទុង ឡា អន់ អើ អែត ទៀក ប ពីង ដាវ វ៉ាឡូរ ?

១៦ ហះកា អង់កាន់ អា អើ កា ផ្លង់ រ៉ាច់ រ៉ក់ អាប្រាហាំ ដេល ប្រ្រឹះ ប៊ីត កត់ អើ ទុញ ១៨ សាណាំ កេះ ញ៉ា ត្រត់ អូ រ៉ុស អើ អន់ វ៉ាច់ ឡឹង កាសី ប្រ្រឹះ ប៊ីត កត់ អើ ពីង ដាវ វ៉ាឡូរ អា ប ?»

១៧ ប៉ាត់ យីស៊ូ កាប ឡឹង សារ ណោះ កេះ។ មូត បក់ យច ពុត លូ អើ អន់ខៃ កា តាយុស ខា ក់ ហះកា កាំឡាំង សួន អៀង អន់ខៃ ហោក រ៉ក់ ខាក់ កា សារ អំវាញ អីញ ឡាក់ យីស៊ូ ទី ប្រឹក្ចី ណោះ។

សារ យីស៊ូ កាប ប៉ាន់ដីប

១៨ យីស៊ូ កាប ណារ៉ូ ជា «សារ រ៉ាងហៃ រ៉ាងខ្យា ម៉ះ ប្រ្រឹះ ប៊ីកកាតយី ពៀប ឡាក់ កា កាណាត្តី ញ៉ា? អាញ ចឹង ប៉ាន់ដីប លូ កាណាត្តី ញ៉ា សារ រ៉ាងហៃ រ៉ាងខ្យា ណោះ ?

១៩ យី ពៀប ឡាក់ កា តិល វ៉ាហីញ ម៉ោញ នៃវ ឡាក់ ទី កាម៉ាក់ ម៉ោញ ដូវ អ្យក់ តិល ណោះ តប់ ពីង មីរ អើ។ ប៉ាត់ តិល ណោះ ហិន កេះ កើត តើម អ្លឹង សែម កា ពិះ ប្រឹក្ចី សំប្រួរ អ្នែ រតាំងកង់ អើ»។

២០ យីស៊ូ កាប ណារ៉ូ ជា «សារ រ៉ាងហៃ រ៉ាងខ្យា ម៉ះ ប្រ្រឹះ ប៊ីកកាតយី អាញ ត្រត់ ប៉ាន់ដីប ឡាក់ កា កាណាត្តី ញ៉ា ?

២១ យី ពៀប ឡាក់ កា ពុះ ពូ ប្រឹក្ចី ណាំ ប៉ាំង។ ទី អង់កាន់ ម៉ោញ ដូវ អ្យក់ ពុះ ប៊ីត ឡាក់ ឡាយ លូ តាប៉ង ប៉ែង កាអ៊ី ប្រឹក្ចី អន់ កា តាប៉ង ទីណោះ ឡាក់»។

២២ ផះ យីស៊ូ ចាក ឡា ប៉ាត់ មៀង យេរូសាឡឹម អើ ចាក តាត់ មៀង តាត់ ស្រុក តេះ អន់ទៀត។ ទីប ប៉ាំងហៀន ពូ ដេល។

២៣ ទី ម៉ោញ ដូវ អំបញ្ច អើ ជា «អី ពី តាំងឡា ញ៉ា ប៉ាណូស ឡាក់ ប្រ្រឹះ ប៊ីកកាតយី តង់ ណោះ ទី ដឹង ប៊ីត ដូវ ប ?» យីស៊ូ កា រះ កា ពូ ជា

២៤ «ហត់ ខំ ម៉ុត អន់ ទី ប្រ្រឹះ រ៉ាងហៃ រ៉ាងខ្យា យី ម៉ុត ទ្រង អំបារ អង់អ្យក៏។ អាញ ប៉រ រះ កា អន់ដីស តាទីច ជា ទី ប៉ាណូស អៀង ដូវ ខំ បិច ម៉ុត ដេល ហះកា អន់ខៃ ម៉ុត អូ អូ អុះ

២៥ ខង ប៉ាត់ តាំងឡា ហី កាត្រើត អំបារ កេះ យី អន់ដីស អ្នែ អន់តាវ តែង ឡឹង លូ កាខត់ អំ បារ ទីប កាប ជា "អី ពី តាំងឡា បើក អំបារ កា ញីន ណើ" ណោះ តាំងឡា ហី ចឹង តើល អន់ដីស ជា "អាញ អូ អន់ហ្គាល់ អន់ដីស អុះ អូ កា អន់ដីស ពិះ ឡឹង ចំ ឡា ឡឹង ចំ"។

២៦ ណោះ អន់ដីស ចឹង តើល អើ ជា "ញីន យើយ អ្នែ សា សាណា អន់ខូ លូ អីស អីស កា យើយ ប៉ាំងហៀន ញីន រស្រុក តេះ ដេល"។

២៧ ហះកា អើ ចឹង តើល ជា "អាញ រះ កា អន់ដីស អាញ អូ អន់ហ្គាល់ អន់ដីស អុះ អន់ដីស ណោះ អូ កា ពិះ ឡឹង ចំ។ អី មូត បក់ ប្រឹក្ចី សារ អូ ដាក់ ហត់ ឡាច់ អន់ ចាំងហាយុត ឡឹង អាញ ពិ"។

២៨ អ្នក ហៈ ចារ ណោះ អន់ដីស ចឹង ញាំ តាំងអីះ លូ រាំងតែត សាណាញ ផះ ណោះ អន់ដីស ចឹង បំបំ រតី អាប្រាហាំ រតី អីសាក់ រតី យ៉ាកុប លូ ម្នាក់ រតីយ ប្រ្រះ ទិណោះ អ្នក ពឹង ប្លែង ហៈ កា កាប៉ាច់ អន់ដីស ប្រ្រះ ចឹង អ្នក អន់ អ្នក តែង ឡើង។

២៩ កេះណោះ ចឹង ទី ប៉ាណូស អៀង ពីះ ឡើង ដាវ ឡាច់ ឡើង ដាវ ម៉ុត ឡើង តែង សាម៉ា លូ តែង សាំងអៀង ចឹង ហាវ អ្នក ប៉ាត់ ចារ ប្រ្រះ រាំងហៃ រាំងខ្សា ទីប សង់ សា ហៈ ណោះ ដេល។

៣០ ហៃ ចឹង ទី ប៉ាណូស បក់ អ្នក ប៉ាត់ ម៉ាត់ អន់ដា ចឹង កើត អ្នក តែង ប៉ាអច់ បក់ អ្នក តែង ប៉ាអច់ អន់ដា ចឹង កើត អ្នក ប៉ាត់ ម៉ាត់ ឡាត»។

៣១ ផះ ណោះ ផាខី ទី ម្នាក់ ផាវ៉ាស៊ី បក់ អន់ដា ម៉ុត រះ កា យីស៊ូ ផា «អីស ឡាច់ ឡើង អា ឡា អ្នក ប៉ាត់ ចារ អន់ទៀត ឡាត ពី ខង សាដាច់ ហេរត ណាំង បិច ប៉ាន់តោ អីស»។

៣២ ហៈកា យីស៊ូ តើល ផា «ហត់ អន់ដីស ឡា រះ កា សាដាច់ ប៉ាញ៉ា ប្លាច់ ណោះ ផា ដាវ អា លូ ដាវ តាយ៉ាង អាញ ទ្រុះ ឡាច់ ប្រ្រះ ប៊ិត ឡើង កាំឡាំង លូ ចឹង តាត់ អន់ដាត់ ពូ អីត ពូ ប៉ាត់ ដាវ យ៉ាង តោ ទៀ អាញ ចឹង តាត់ អង់កេះ ដាវ។

៣៣ ហៈកា ដាវ អា ដាវ តាយ៉ាង លូ ដាវ យ៉ាង តោ ទៀ អាញ ត្រត់ ចាក ឡា ប៉ាត់ ម៉ាត់ ណាវ ខង រតីយ ប្រ្រះ អូ ត្រត់ តោ តែង ឡើង មៀង យេរូសាឡឹម អុះ។

៣៤ អី ម្នាក់ មៀង យេរូសាឡឹម! អន់ដីស ទី ប៉ាន់តោ ម្នាក់ រតីយ ប្រ្រះ លូ អ្នក អំហ្គោ ហ៊ីរ ម្នាក់ បក់ ប្រ្រះ ទី ប្រើ ពីះ ប៉ាត់ អន់ដីស អាញ បិច ប៉ាត់ អន់ដីស អូ កា ញ៉ាង ទង កេះ ឡាត់ កា ម៉ែត អ្នក ក្រុំ គន អើ កាណុង កាហ្គាប ហៈកា អន់ដីស អូ ចៃ អុះ។

៣៥ ហៃ រោង រ៉ាម៉ះ អន់ដីស អា ចឹង ត្រត់ អ្នក អន់ ឡាំងរ៉ាត់ រ៉ាអើត។ អាញ បំ រះ កា អន់ដីស អន់ អូ អន់ដីស ចឹង អូ បំ អាញ ហង លើយ ទីល ដាវ អន់ដីស ចឹង កាប ផា "អន់ ប្រ្រះ បិកកា តយី ជីន អន់ សាវ ដាត់ កា អីស ឡាត់ ពីះ ប៉ាតាង អើ"។

១៤

សាវ យីស៊ូ តាត់ អន់ដាត់ ប៉ាណូស ពឹង ដាវ រ៉ាឡាវ

១ ប៉ាត់ ដាវ ពូ រ៉ាឡាវ ផះ យីស៊ូ ឡា សា សាណា ប៉ាត់ ហី ម៉ែត ណាវ ផា ម្នាក់ ផាវ៉ាស៊ី កាំឡាំង អន់ ខៃ ណោះ អ្នក ចាំ ហៃ អើ កាខាក់។

២ ផះ ណោះ ទី កាម៉ាក ម៉ោញ ដូវ អើ អីត ប៉ាប៉ុក ប៉ាញ ទីប ឡា កោ អ្នក អន់តាវ ហៈ ដីរ យីស៊ូ។

៣ យីស៊ូ អំបញ្ច ម្នាក់ ណោយ បាំងហៀន ចាបាប លូ ម្នាក់ ផាវ៉ាស៊ី ផា «នីចម ចាបាប អន់ ញ៉ា អូ ពិន តាត់ អន់ដាត់ ពូ អីត ពូ កាណុង ដាវ ពូ រ៉ាឡាវ អា?»

៤ ហៈកា អន់ខៃ អ្នក រ៉ាដាប ទីខូ អូ តើល អុះ។ យីស៊ូ អើ បក់ អីត ណោះ ពីះ លូ តាត់ អន់ដាត់ អើ កេះណោះ ប្រើ អើ សីត ប៉ាត់ ហី។

៥ កេះណោះ យីស៊ូ កាប ផា «កាណុង កាំឡាំង អន់ដីស អា ផា ទី ប៉ាណូស ម៉ោញ ដូវ ទី គន លើ កា ទី រត់ ឡា កាណុង អន់ដាត់ យី កាណុង ដាវ ពូ រ៉ាឡាវ ញ៉ា អើ អូ ប៉ាន់តាន ឡា អ្នក ឡាច់ ឡាត ប?»

៦ ហៈកា ពូ អូ អូ តើល អើ អុះ ឡើង សាវ អើ អំបញ្ច ណោះ។

សាវ យីស៊ូ បាំងហៀន ម្នាក់ អំហ្គោយ ឡើង សាវ ឡា អែត សា

† ១៣:២៩ ១៣:២៩ សាវ អា កាប ឡើង សុនសាត អន់ទៀត ឡាត់ ចឹង ម៉ុត សៀ អន់ខូ លូ សុនសាត អ៊ីស្រាអើល បក់ សៀ ប្រ្រះ។

៧ ផ្ទះ យីស៊ូ បំបែក ម្ហូប អំហ្វិយ ណាំង អ្វី ដឹង ពីង ចារ ក្រាត់ បក់ កានីត លីន ឡើង ពូ ណោះ អើ កា កាប ប៉ាន់ដឹប កា អន់ខែ ជា

៨ «ជា ទី ពូ ជៀក អន់ដឹស ឡា អែត សា ប៉ាត់ ចារ ពូ ប៉ាញសង់ អន់ដឹស ដៃ ណាំង អ្វី ពីង ចារ ក្រាត់ បក់ កានីត លីន ឡើង ពូ អ្នក ផែត ពូ ជៀក អំហ្វិយ អន់ទៀត ណា ឡាក់ តិស ឡើង អន់ដឹស។

៩ ណោះ តាំងឡា ប៉ាញសង់ អើ ចឹង ជា កា អន់ដឹស "បរ អីស អន់ អើ អា អង់អ្វី ពីង ចារ អា" ណោះ អន់ដឹស ចឹង ឡា ណាំង ចារ អ្វី ប៉ាត់ ប៉ាអច់ ពូ ទីប តាយូស កា ពូ។

១០ ទីល នីណោះ ជា ទី ពូ ជៀក អន់ដឹស ឡា អែត សា អន់ដឹស ត្រត់ ណាំង អ្វី ពីង ចារ ប៉ាត់ ប៉ាអច់ ពូ ហិ ភៀ អន់ តាំងឡា បក់ ជៀក អន់ដឹស អើ ចឹង ជា "អី គូប ហត់ អង់អ្វី ពីង ចារ ដាក់ ប៉ាត់ ម៉ាត់ ពូ អា"។ ណោះ អំហ្វិយ ឡាក់ អ្វី អន់ខូ ពីង ចារ ណោះ ចឹង ជា អន់ដឹស ប៉ាណូស កានីត កានោរ ហង់។

១១ អាញ កាប នីអៀ យី បិច ជា ពៀ ប៉ានេ តាំប៉ោក ឡាកោ ទៅ ប៉ាណូស ណោះ ពូ ចឹង សា តោះ ហះកា ពៀ ប៉ាន់ចិ ពុត ណោះ ពូ ចឹង តាំប៉ោក ប៉ានេ អើ»។

១២ កេះណោះ យីស៊ូ រះ កា ប៉ាណូស បក់ ជៀក អើ ឡា សា ណោះ ជា «ជា អីស ទី កាន អែត សា ដាវ បង់ កាតាម កាដាច កាតាម អីស ដៃ ជៀក គូប ចាង លូ អុះ មី ផ្លង់ រ៉ាច់ លូ ម្ហូប ប្រៀ ប៉ាតុរង់ ឡាក់ អ្វី រសានេង អីស ខង អន់ខែ ណោះ ចឹង ជៀក តូ អីស និះទៅ ដេល។

១៣ ជា អីស ទី កាន អែត សា អីស ត្រត់ ជៀក ម្ហូប ថុក ញ៉ាក តាបាយ កាសត់ លូ ម្ហូប កាជក កា ដៃល ប្រៀល ម៉ាត់ ឡុត។

១៤ ណោះ អីស ចឹង ទី សារ សាណុក សាវ៉ាក តាទីច ខង ម្ហូប ប៉ាណូស ទីណោះ អូ ទី ញ៉ា ចឹង អន់ តូ កា អីស អុះ។ ប៉ាត់ ដាវ ប៉ាណូស ដាក់ ត្រង់ រ៉ុស សីត ទៀ ណោះ ប្រៀ ចឹង អន់ តូ កា អីស តាទីច ហង់»។

១៥ ទី កាម៉ាក ម៉ោញ ដូវ ឡាក់ អ្វី សា លូ អើ កេះ អើ កាតាំង សារ ណោះ អើ កាប ជា «ទី សារ សាណុក សាវ៉ាក តាទីច ហង់ បក់ ទី ម៉ុត សា សាណា កាណុង ចារ ប្រៀ បិកកាតយ រ៉ាំងហៃ រ៉ាំង ខ្យា»។

១៦ ហះកា យីស៊ូ រះ សារ ប៉ាន់ដឹប កា អើ ជា «ទី កាម៉ាក ម៉ោញ ដូវ ទ្រៀម អែត សា តុត រត់ សើម អើ កា រះ កា អំហ្វិយ តុត អៀង ដេល។

១៧ ប៉ាត់ ទីល ដាវ អែត សា កេះ អើ ប្រៀ ទុច អើ ឡា ជៀក ម្ហូប អំហ្វិយ ជា "ចុ ឡា អែត សា ឡុត សាណា សាណីត ទ្រៀម កេះ ទី កេះ"។

១៨ ហះកា ម្ហូប អំហ្វិយ ទីណោះ អន់ខែ រះ បិច កា រ៉ាវ៉ាច់ ឡាកោ និះទៅ។ បក់ ទី ម៉ោញ រះ កា ទុច អើ ណោះ ជា "ដៃ រ៉ាប ដៃ រ៉ូ កា អាញ អាញ អង់កះ តាច មីរ អាញ ត្រត់ ឡា ហៃ មីរ ណោះ ហិ"។

១៩ ម៉ោញ ដូវ ណាវ រះ ជា "ដៃ រ៉ាប ដៃ រ៉ូ កា អាញ អាញ អូ ឡាម៉ត់ ឡា អុះ ខង អាញ អង់កះ តាច រត់ ប៉ាតាម យូ អាញ ត្រត់ ឡា ចែត សាត់ ហៃ លូង"។

២០ ម៉ោញ ដូវ ណាវ រះ ជា "អាញ អង់កះ កេះ ប៉ាញសង់ ទីល នីណោះ អាញ អូ ទី ឡា អុះ"។

២១ ទុច ណោះ កា សីត រះ លូ ពី តាំងឡា អើ ពូយ សារ ពូ ទី រះ កា អើ ណោះ ហង់។ ផ្ទះ ណោះ ពី តាំងឡា អើ អីក ខាក់ អើ រះ កា ទុច ណោះ ជា "ហត់ ឡា ប៉ាត់ ទ្រង តិស ទ្រង ចិ ពីង មៀង អា ជៀក ម្ហូប ថុក ញ៉ាក តាបាយ កាសត់ លូ ម្ហូប កាជក កាដៃល ប្រៀល ម៉ាត់ ឡា អែត សា ប៉ាត់ អា ស្រីសៗ"។

២២ បាប៊ីត ឡើង ណោះ ទុច រះ លូ ពី តាំងឡា អើ ជា "ពី តាំងឡា អាញ ប្រៀ ពូយ ប៉ានីរ អីស អន់ តត់ កេះ ហះកា ចារ អង់អ្វី ណោះ អ្វី សល់ ណាវ"។

២៣ ពី តាំងឡា អើ រះ កា ទុច ណារ្ណ ជា "ហត់ ឡា ប៉ាត់ ទ្រង់ អន់ទៀតៗ ប៉ាត់ ចារញ្ជីក ប៉ាត់ខំ អន់ ពូ ម៉ុត អែត សា អន់ ប៉ាញី ហី អាញ អា។

២៤ អាញ ប័រ រះ កា អន់ដីស តាទីច ជា ទី ប៉ាណូស ឡាក់ អាញ ទី ជៀក ផះ អន់ទ្រួល ណោះ ពៃ ម៉ោញ ដូរ កា អាញ អូ អន់ សា សាណា អាញ អុះ"»។

សារ យីស៊ូ ប៉ាត់ហៀន ពូ ឡឹង សារ ប្រគំ សិះ អើ

២៥ ប៉ាត់ យីស៊ូ ចាក ណារ្ណ ទី ប៉ាណូស អៀង ដូរ ចាក អន់ខូ លូ អើ ណោះ អើ កាលែង តែង ពូ លូ កាប ជា

២៦ «ពៀ បិច ចាក ពូយ អាញ ហះកា ជា អើ អូ បិច កា អាញ កាខាក់ ក្លា ឡឹង បិច កា មើត ពី គន កាម៉ាញ អុះ មី លូ កា ឡាកោ ទៅ អើ ណោះ កា អូ ទី ចឹង ប្រគំ សិះ អាញ អុះ។

២៧ ពៀ អូ សាឡាក់ ឡាកោ គយ អ៊ឹង គឹង ចាក ពូយ អាញ អើ ណោះ កា អូ ទី ចឹង ប្រគំ សិះ អាញ ដេល។

២៨ កាណុង កាំឡាំង អន់ដីស អា ជា ទី ពៀ បិច ប្រគំ ហី តិស ញ៉ា អើ អូ អង់អែ យីត អន់ទ្រួល ហិ ប ភៀ អន់ អូ អន់តត់ ជា លៀន អើ ណោះ ចឹង សើយ ញ៉ា អូ សើយ ប្រគំ ហី ណោះ អន់ កេះ ?

២៩ អូ ផែត ប៉ាត់ តត់ អំហ្គោ សាំរ៉ាប់ ចែត អញ្ជុដង កេះៗ កេះណោះ អ្នាត រ៉ុះ អូ ជៀ កេះ ជា ពូ ប័ប ចាបះ កា ពូ ចឹង កាកីក ប៉ាដើក ប៉ាញីចើរ ឡូត

៣០ លូ ពូ ចឹង កាប ជា "ហៃ ប៉ាណូស អា ប្រគំ ហី ហះកា អើ អូ អូ ប្រគំ កេះ"។

៣១ ជា សាដាច់ ម៉ោញ ឡាក់ តាកុះ លូ សាដាច់ ម៉ោញ ណារ្ណ នីចម ញ៉ា អើ អូ អង់អែ យីត អន់ទ្រួល ហិ ប ភៀ អន់ អូ អន់តត់ ជា តាហាន អើ ដឹង ១០.០០០ ដូរ ចឹង តាកុះ លូ តាហាន ពូ ២០.០០០ ដូរ ណោះ ចឹង ដាម ញ៉ា អូ ?

៣២ ជា អើ យីត ជា អូ ដាម អុះ ណោះ អើ ចឹង ប្រើ មូត ឡាក់ ប៉ាតាង អើ ភៀ រះកេះ ប៉ារម អន់ ត្រត់ លូ គូប សោប អង់រ៉ាមី សាដាច់ ណោះ អែ ប៉ាត់ ចាំងហាយុត បើ តាន់ ទីល។

៣៣ ទីល នីណោះ កាណុង កាំឡាំង អន់ដីស ទី អា ជា ពៀ អូ សាឡាក់ អ្នាត រ៉ាស អំប៉ាស ទី ណោះ ឡាក់ អើ ទី អើ កា អូ ទី ចឹង ប្រគំ សិះ អាញ ដេល។

៣៤ ប៉ោះ ឡាក់ កាណាត់ ទី ខា ហះកា ជា អើ អូ ប្រៃ កេះ ចឹង ប្រគំ នីចម អន់ អើ កេះ ប្រៃ ណារ្ណ ?

៣៥ ប៉ោះ ណោះ អូ ទី ខា ណារ្ណ ហង យី អ្យក់ ឡាយ លូ តេះ ឡាយ លូ ដី កា អូ ទី ខា អុះ ទី ដឹង កា គូក អ្នាត ប៉ាត់ ឡឹង។ ពៀ កាតាំង សារ អា អ្យក់ យីត ចាប្រៃប ពិ !»។

១៥

សារ យីស៊ូ រះ សារ ប៉ាន់ដីប ឡឹង កាណាត់ ហ៊្យង

១ ផះ ណោះ ទី មូត អ្យក់ រ៉ាបៃ លូ ប៉ាណូស អូ ដាត់ អន់ខែ ទីខូ ម៉ុត ក្យាម យីស៊ូ ភៀ សាំយ៉ាង ប៉ានី រ អើ។

២ ហះកា មូត ជា រ៉ាសី លូ មូត ណែយូ ប៉ាត់ហៀន ចាបាប អន់ខែ កាប រ៉ាបឹក រ៉ាចប ជា «ហៃ ប៉ាណូស អា អើ រ៉ាពង លូ ប៉ាណូស អូ ដាត់ ទីប សា សាណា អន់ខូ លូ ពូ ដេល»។

៣ ហះកា យីស៊ូ តើល អន់ខែ កាប ប៉ាន់ដីប ឡាក់ កា សារ អា ជា

៤ «ជា កាណាង កាំឡាំង អន់ដីស អា ទី ប៉ាណូស ម៉ោញ ដូរ អើ ទី ចៀម ១០០ កល់ ហះកា ចៀម អើ ម៉ោញ ហ៊្វិង ហ្វើត ឡឹង គូប អើ ញ៉ា អើ អូ អ្នកត ចៀម ៩៩ កល់ ណោះ ពីង ស្រី កេះ ណោះ ឡាំ ណាំង ចៀម ម៉ោញ ណោះ ទីល បំបំ ប ?

៥ ប៉ាក់ ណាំង បំបំ កេះ អើ ហោក ខាក់ ទីប លឹក ចៀម ណោះ គយ ពីង កាពែង អើ ឡូត។

៦ ប៉ាក់ អើ សីត ទីល ប៉ាក់ ហី កេះ អើ ចឹង អើ គូប ចាង លូ មូត បក់ អ្នែ រក្សាមី អើ កេះណោះ កាប ជា "ចុ ហោក រ៉ត់ លូ អាញ ខង ចៀម អាញ បក់ ហ៊្វិង ពែ អាញ ណាំង បំបំ កេះ"។

៧ អាញ បំរ រះ កា អន់ដីស ជា ពីង ប្លែង កា ចឹង ទី សារ ហោក រ៉ត់ និះទៅ ដេល ញុន កា ប៉ាណូស អូ ដាក់ ម៉ោញ ដូរ ទី ប៊ុនពែង ពុត ពៀក។ ប្រ្រះ ហោក កាខាក់ ក្វា ឡឹង អើ ហោក កា ប៉ាណូស ដាក់ ត្រង់ ៩៩ ដូរ ឡាក់ អូ តងកាន ប៊ុនពែង ពុត ពៀក ណោះ ណារ្ណ។

៨ «ម៉ោញ ណារ្ណ ប៉ាន់ដីប ជា ទី អង់កាន់ ម៉ោញ ដូរ អើ ទី លៀន កាក់ អញដីត កាក់ កេះណោះ ឡី ហ៊្វិង ម៉ោញ កាក់ * ញ៉ា អើ អូ សុះ តាកៀង សាប្លុះ ហី រស្មីន រដួច ណាំង កាខាក់ ទីល បំបំ ប ?

៩ ប៉ាក់ អើ បំបំ កេះ អើ ចឹង អើ គូប ចាង លូ មូត បក់ អ្នែ រក្សាមី អើ កេះណោះ កាប ជា "ចុ ហោក រ៉ត់ លូ អាញ ខង លៀន អាញ ហ៊្វិង ពែ អាញ ណាំង បំបំ កេះ"។

១០ អាញ បំរ រះ កា អន់ដីស ជា មូត បិយ ប្រ្រះ អ្នែ ពីង ប្លែង កា ហោក រ៉ត់ និះទៅ ដេល ញុន កា ប៉ាណូស អូ ដាក់ ម៉ោញ ដូរ អើ ទី ប៊ុនពែង ពុត ពៀក»។

១១ កេះណោះ អើ រះ ណារ្ណ ជា «ទី កាម៉ាក់ ម៉ោញ ដូរ អើ ទី គន កាម៉ាក់ ពៀរ ដូរ។

១២ គន ស្រុច អើ កាប ជា "អី ពី បំរ អីស មប ប៉ាដក់ ប៉ាជៀ ឡាក់ អីស ចឹង ត្រត់ ជែក អន់ កា អាញ ណោះ"។ ពី អើ កា ជែក ប៉ាដក់ ប៉ាជៀ ណោះ អន់ តាទីច។

១៣ ប្លែង ប្លាន់ ដាវ ឡឹង ណោះ គន ស្រុច ណោះ អើ ប៉ាក់ អ្សក់ វ៉ាស អំប៉ាស ប៉ាដក់ ប៉ាជៀ ចាក ឡាំ ប៉ាក់ ស្រុក ចាំងហាយុត។ អើ អ្នែ ពីង ស្រុក ណោះ អើ ប្រ្រត់ វ៉ាយ វ៉ាស អំប៉ាស ប៉ាដក់ ប៉ាជៀ ណោះ ទី ប្រ្រ្រះ ញុន កា អែត សា អៀង តាឡាមី។

១៤ ប៉ាក់ វ៉ាស អំប៉ាស ប៉ាដក់ ប៉ាជៀ អើ តាច់ តូរ ទី កេះ ពីង ស្រុក ណោះ កើត ឡាយុត ឡាំង វ៉ាញ កាខាក់ ឡូត គន ស្រុច ណោះ អើ កា អូ ទី ញ៉ា និះទៅ ដេល។

១៥ អើ កា ណាំង ប្រ្រត់ គូលី ពូ ពីង ស្រុក ណោះ ហង ពូ កា ប្រើ អើ អ្នែ រង សាតែ ប៉ាក់ មីរ ប៉ាក់ ស្រី។

១៦ អើ បិច សា ខាក់ សាណា ពូ អន់ កា សាតែ សា ណោះ ហះកា អូ ទី ពៀរ អន់ សាណា ញ៉ា កា អើ អុះ។ †

១៧ ប៉ាក់ គន ស្រុច ណោះ សាទីរ ឡាកោ កេះ អើ យីត ជា "មូត បក់ ប្រ្រត់ គូលី ពី អាញ អន់ខែ ទី សាណា សា ផឹត ទីខូ ហះកា កាប៉ាច់ អាញ អ្នែ ហះ អា ឡាយុត កាតាច់ វ៉ាច់ ប៊ែត ចឹង តៅ។

១៨ ទីល នីណោះ អាញ ត្រត់ សីត ប៉ាក់ ពី អាញ ណារ្ណ កេះណោះ រះ កា អើ ជា អី ពី អាញ ប្រ្រត់ យច ពុត ប្រ្រះ បិកកាតយី កេះ លូ អាញ ប្រ្រត់ យច ពុត អីស ដេល។

១៩ អាញ អា អូ យី ចឹង អន់ អីស ជា គន អីស ណារ្ណ អុះ បំរ អន់ អាញ ប្រ្រត់ គូលី អីស ឡូត ពី"។

២០ ប៉ាក់ អើ យីត នីណោះ កេះ ៗ អើ កា សីត ប៉ាក់ ពី អើ ណារ្ណ។ ផះ ពី អើ បំបំ គន អើ ឡឹង ចាំងហាយុត ពី អើ កា ទី ពុត តាប៉ាប តាប៉ុន លូ តាយុប ឡាំ ហាប់ ត្រូត ចុំ ឡូត។

* ១៥:៨ ១៥:៨ កាក់ ពៀត គុល «ជ្រាក់ម៉ា»។ ម៉ោញ ជ្រាក់ម៉ា យី ខា តាច់ ចៀម ម៉ោញ កាតុ ប៉ាតាមី ជ្រាក់ម៉ា យី ខា តាច់ រ៉ត់ ម៉ោញ កាតុ។ † ១៥:១៦ ១៥:១៦ ខ អា ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ អើ កា សា សាណា ពូ អន់ កា សាតែ សា ណោះ ហះកា សា អូ ផឹត អូ ទី ពៀរ អន់ សាណា ញ៉ា ណារ្ណ អុះ។

២១ ណោះ អើ កាប ជា "អី ពី អាញ ប្រគំ យច ពុត ប្រ្រឹះ បិកកាតយំ កេះ លូ អាញ ប្រគំ យច ពុត អីស ដេល អាញ អា អូ យី ចឹង អន់ អីស អើ ជា គន អីស ណារ៉ូ អុះ"។

២២ ហះកា ពី អើ រះ កា មូត ទុច ជា "ហត់ អន់ដីស អ្យក់ អាវ ដាក់ ឡាយ៉ាម លីន ឡឹង ពូ តាត់ អំ ពៀត គន អាញ ប្រាល់ លូ អ្យក់ អញ្ចចិន ចែក ពីង គី អើ លូ អ្យក់ កីប តាត់ អញ្ចិះ អើ ដេល។

២៣ ហត់ អ្យក់ គន រ៉ក់ បក់ ដាក់ តិស តង់ កោះ ប្រគំ សាអ៊ឹង ពិ កេះណោះ ពិន សា អែត អន់ រ៉ក់ សើម

២៤ ខង គន អាញ អា អើ តៅ កេះ ហះកា កិញអៀ អា អើ រីស សីត ណារ៉ូ អើ ហ៊្យង ហ្ស៊ីត កេះ ហះកា កិញអៀ អា អាញ ណាំង ប័ប័ ណារ៉ូ"។ អន់ខែ កា អែត សា តិម រ៉ក់ សើម កាខាក់។

២៥ «កាប៉ាច់ គន ឡោងទ្រៀ ឡាក់ អ្នែ ប៉ាត់ មីរ ប៉ាត់ អើ សីត ក្យាម ចឹង ទីល ហី កេះ អើ កាតាំង ពូ ចំ ក្នុង អន់ទូង សាគីរ លូ ពូ ចាដៃ អញ្ចសើ យុល កាតាប រល់។

២៦ អើ កា អើ មូត ទុច ម៉ោញ ដូវ កេះណោះ អំបញ្ច ជា "ទី សារ ញ៉ា ប៉ាត់ ហី ណោះ?"

២៧ ទុច ណោះ រះ កា អើ ជា "អុះ អីស សីត ប៉ាត់ អា កេះ ពី អីស ប្រើ ពូ កោះ គន រ៉ក់ បក់ ដាក់ តិស តង់ សា អែត អន់ រ៉ក់ សើម ខង គន អើ សីត ប៉ាត់ អា ដាក់ ឡាកោ ប៉ាំងឡៃ"។

២៨ គន ឡោងទ្រៀ អីក ខាក់ អូ ចៃ ម៉ុត កាណុង ហី អុះ ពី អើ កា ឡាក់ ឡោម ជៀក ម៉ុត កាណុង ហី។

២៩ ហះកា អើ តើល ពី អើ ជា "ហៃ អាញ អ្នែ ប្រគំ ងារ កា អីស ទុញ សាណាំ កេះ អាញ អូ ទី ឌី ឡឹង ប៉ានីរ អីស ប្រើ ណោះ អុះ ហះកា គន ប៉ារពេ ម៉ោញ កា អីស អូ អន់ កា អាញ កោះ សា អែត អន់ខូ លូ ក្នុប ចាង អន់ រ៉ក់ សើម ណោះ អុះ។

៣០ ហះកា គន អីស ឡាក់ ថាឡាយ វ៉ាស អំប៉ាស អីស ទិ ប្រគំ លូ អង់កាន់ ម៉ាលេង ណោះ សា គំ អើ សីត អីស កា អ្យក់ គន រ៉ក់ បក់ ដាក់ តិស តង់ កោះ អន់ កា អើ ឡុត"។

៣១ ពី អើ តើល ជា "អី គន អីស អ្នែ លូ អាញ លើយ កាណាគី ញ៉ា ឡាក់ វ៉ាស អំប៉ាស អាញ ណោះ កា វ៉ាស អំប៉ាស ម៉ះ អីស ដេល ហង។

៣២ ហះកា ពិន ត្រត់ ហោក រ៉ក់ ខង អុះ អីស អា អើ តៅ កេះ កិញអៀ អា អើ រីស សីត ណារ៉ូ លូ អើ ហ៊្យង ហ្ស៊ីត កេះ កិញអៀ ពិន ណាំង ប័ប័ ណារ៉ូ កេះ"»។

១៦

សារ យីស៊ូ កាប ប៉ាន់ដីប ឡឹង ប៉ាណូស រ៉ាំងហៃ វ៉ាស អំប៉ាស

១ យីស៊ូ រះ កា មូត សីរ ណារ៉ូ ជា «ទី ប៉ាណូស បក់ ប្រ្រឹះ ប៉ាត្រង់ ម៉ោញ ដូវ អើ ប្រើ ប៉ាណូស ម៉ោញ ដូវ រ៉ាំងហៃ វ៉ាស អំប៉ាស អើ ពូ ឡាក់ រះ កា អើ ឡឹង ប៉ាណូស រ៉ាំងហៃ វ៉ាស អំប៉ាស ណោះ ជា "អើ ប៉ារ៉ាយ ប៉ារ៉ា វ៉ាស អំប៉ាស អីស អៀង ខាក់"។

២ ប៉ាណូស បក់ ប្រ្រឹះ ប៉ាត្រង់ ណោះ កា អើ ប៉ាណូស បក់ រ៉ាំងហៃ វ៉ាស អំប៉ាស អើ ណោះ លូ អំបញ្ច ជា "នីចម សារ អាញ កាតាំង ពូ រះ ជា អីស យី ប៉ាណូស អូ ដាក់ ណោះ តាទីច ប? ហត់ អីស អ្យក់ ផាប់ អីស ច្រាត់ គម លៀន លូ វ៉ាស អំប៉ាស ណោះ អន់ កា អាញ ហៃ ខង អីស ចឹង អូ ទី រ៉ាំងហៃ វ៉ាស អំប៉ាស អាញ ណារ៉ូ ហង"។

៣ បក់ រ៉ាំងហៃ វ៉ាស អំប៉ាស ណោះ យីត កាណុង ពុត ជា "នីចម អាញ ចឹង ប្រគំ អា? ខង ពី តាំងឡា អូ អន់ រ៉ាំងហៃ វ៉ាស អំប៉ាស អើ កេះ។ អាញ ចឹង ប្រគំ ងារ មីរ កា អូ ទី សាអុំ ជា ចឹង ចាក ប័រ សាណា ពូ កា តាយុស ដេល។

៤ អូ! អាញ យីត ប៉ប កេះ ង៉ារ អាញ ចឹង ប្រឹក្សា ណោះ ប៉ាក់ ពី តាំងឡា តាំងហ្សិត ឡាច អាញ ទៀ ពូ ចឹង ជៀក អាញ អ្នែ លូ ពូ ហង"។

៥ អើ កា អើ ម្នួត បក់ ទូម ពី តាំងឡា អើ កេះណោះ អើ អំបញ្ច បក់ ពី: អន់ទ្រួល ជា "អីស ទូម ពី តាំងឡា អាញ ប៉ប ចំ?"

៦ បក់ ពី: អន់ទ្រួល ណោះ តើល ជា "សាង ១០០ ថុង"។ អើ កាប ជា "អ្យក់ ហៃ សត់ត្រា អីស ទូម ណោះ ហាក់ អង់អ្នែ ច្រាក់ ជា ទូម ៥០ ថុង ឡុក ប្រ្រាល"។

៧ កេះណោះ អើ អំបញ្ច បក់ ទូម ម៉ោញ ដូរ ណារ៉ូ ជា "អីស ទូម ពី តាំងឡា អាញ ប៉ប ចំ?" បក់ ណោះ តើល ជា "ពៀ ១០០ ពុង" អើ កាប ណារ៉ូ ជា "អ្យក់ ហៃ សត់ត្រា អីស ទូម ណោះ ហាក់ អង់អ្នែ ច្រាក់ ជា ទូម ៨០ ពុង ឡុក ប្រ្រាល"។

៨ ពី តាំងឡា កា ប៉ានេ បក់ រាំងហៃ វ៉ាស អំប៉ាស អើ ណោះ ខង អើ អ្ន ប៉ាញ៉ា ប៉ាច កេង ខា ក់។ ប៉ាណូស បក់ អូ សៀ ប្រ្រឹះ អន់ខែ កា អ្ន ណារ៉ាំង សា លូ គូប ក្វា ឡឹង ប៉ាសុន ប្រ្រឹះ បិកកាតយ័ ណារ៉ូ។

៩ អាញ ប៉រ រះ កា អន់ដីស ជា ហាក់ អ្យក់ វ៉ាស អំប៉ាស ពីង អង់កក់ តេះ ជែក អន់ កា ពូ ពិ ភៀ អន់ ទី គូប ចាង អៀង ដូរ។ ប៉ាក់ ដារ ចំ វ៉ាស អំប៉ាស ទិ កេះ ណោះ គូប ចាង អន់ដីស ចឹង ហាប់ អន់ដីស ប៉ាក់ ចារ អន់ដីស ចឹង អ្នែ លើយ។

១០ «ពៀ ដាក់ ត្រង់ កាណុង ង៉ារ ចិ អើ ណោះ កា ចឹង ដាក់ ត្រង់ កាណុង ង៉ារ តីស ដេល ហះ កា ពៀ ពូង ប៉ាច កាណុង ង៉ារ ចិ អើ ណោះ កា ចឹង ពូង ប៉ាច កាណុង ង៉ារ តីស ដេល។

១១ ជា អន់ដីស អ្ន ត្រង់ កា វ៉ាស អំប៉ាស ពីង អង់កក់ តេះ អា ពៀ ចឹង ខិន ប៉ាហ្សើ វ៉ាស អំប៉ាស ឡាក់ ទី ខា តាទីច ពីង អន់ដីស។

១២ ជា អន់ដីស អ្ន ត្រង់ កា វ៉ាស អំប៉ាស ពូ អន់ទៀត ពៀ ចឹង ខិន អន់ វ៉ាស អំប៉ាស សារ៉ាប់ កា អន់ដីស ទៅ ណោះ។

១៣ អ្ន ទី ទុច ចំ អ្ន ប្រឹក្សា ង៉ារ អន់ កា ពី តាំងឡា ពៀរ ដូរ អុះ ខង អើ ចឹង បិច កា ម៉ោញ អូ ណីស កា ម៉ោញ ត្រង់ កា ម៉ោញ អ្ន ត្រង់ កា ម៉ោញ។ អន់ដីស កា និះទៅ ដេល អ្ន ត្រត់ អ្ន ប្រឹក្សា ង៉ារ ប្រ្រឹះ បិកកាតយ័ តិគី បិច កា វ៉ាស អំប៉ាស តិគី ទី អុះ»។

សារ យីស៊ូ កាប ប៉ាន់ដីប ឡឹង ឡាសា លូ ប៉ាណូស ប្រ្រឹះ ប៉ាតូរង

១៤ ម្នួត ជា វ៉ាស៊ី ឡាក់ ប៉ាណូស បិច កា លៀន អន់ខែ កា ទី សារ៉ាប់ សារ ទិណោះ ដេល កេះ ណោះ អន់ខែ ឡែរ យីស៊ូ។

១៥ យីស៊ូ កាប កា អន់ខែ ជា «អន់ដីស ខុ ប្រឹក្សា កា ឡាកោ ឡាក់ កា ប៉ាណូស ដាក់ ហះ ម៉ាត់ ពូ។ ហះកា ប្រ្រឹះ បិកកាតយ័ ហ្លួង ឡឹង ពុត ពៀក អន់ដីស ណោះ ខង កាណាគី ញ៉ា ឡាក់ ប៉ាណូស ប៉ានេ ត្រត់ ពុត កាណាគី ណោះ ប្រ្រឹះ អូ ណីស ខាអីម។

១៦ ចាបាប់ ប្រ្រឹះ លូ សារ ម្នួត វ៉ាគីយ ប្រ្រឹះ រះ សារ៉ាប់ អន់តត់ ប៉ាតោ កា ពូ ឡឹង សើត ពែ លើយ ទីល រតី យូហាន ពី: ទីល ឡឹង រាំងរាំង យូហាន អាញ ទី រះ សារ ដាក់ យី សារ ប្រ្រឹះ បិកកាតយ័ រាំងហៃ រាំងខ្យា ម៉ាក់ ប៉ាណូស ទីខ្ន ខំ ម៉ុត *។

១៧ យ្រឹះ តេះ តាឡែង ប្លែង តាឡូ កាតាម ហះកា ចាបាប់ កាណុង ផាប់ ប៉ានើរ ប្រ្រឹះ ណោះ តុ សក់ កា អូ ហ្ស៊ុង អុះ។

* ១៦:១៦ ១៦:១៦ ម៉ាក់ ប៉ាណូស ទីខ្ន ខំ ម៉ុត ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ហះកា ទី ប៉ាណូស អៀង ប៉ាតែក លូ សារ ណោះ ។

១៨ ជា កាម៉ាក ចំ អ្នក កាម៉ាញ កេះណោះ ឡា ទី អង់កាន់ អន់ទៀត ណាវ កាម៉ាក ណោះ ឡាក់ កា វាលង កល់ កាម៉ាញ គុល អើ ហង។ ជា កាម៉ាក ចំ ទី អង់កាន់ ក្លោ អើ អ្នក កាម៉ាក ណោះ ឡាក់ កា តែប លូ កាម៉ាញ ពូ និះទៅ ដេល។

១៩ «ទី កាម៉ាក ម៉ោញ ដូរ ឡាក់ ប៉ាណូស ប្រ្ល័ះ ប៉ាតូរង អើ កាសិប ពៀត ខោ អាវ ដាក់ ឡាយ៉ា មី ឡាក់ កាត់ លូ កាណាត់ គិត ខា កាខាក់ អើ ទី សាណា អៀងៗ អែត សា រត់ សើម រប់ ដាវ។

២០ ទី កាម៉ាក ម៉ោញ ដូរ ណាវ អើ ឡាក់ ប៉ាណូស ថុក ញ៉ាក តាបាយ កាសត់ សិច អើ ឡា សា អើ កើត អេះ ប៉ាញ ឡាកោ ពូ ឡាក់ តាត់ អន់តែប អើ ហះ អំបារ រុំបឹង ប៉ាណូស បក់ ប្រ្ល័ះ ប៉ាតូរង ណោះ។

២១ អើ បិច ទូញ សា កាំបាច់ សាណា ប្រុង ឡើង គ្រេ ប៉ាណូស បក់ ប្រ្ល័ះ ប៉ាតូរង ណោះ ខាក់ កា ទី សូ ឡាក់ ឡើត អេះ អើ ដេល។

២២ ឡើង ឡើង ណោះ ប៉ាណូស បក់ ថុក ញ៉ាក តាបាយ កាសត់ ណោះ អើ តោ មូត បិយ ប្រ្ល័ះ អ្យក់ អើ ហារ ពីង ប្លែង អន់ ហះ សានែង រត់ អាប្រាហាំ។ ប៉ាណូស បក់ ប្រ្ល័ះ ប៉ាតូរង ណោះ កា តោ ដេល ពូ កា ឡាក់ តប់។

២៣ ប៉ាក់ ចារ គ្រុន ប៉ាងាត់ ប៉ាណូស តោ អើ អ្នែ ឡាក់ បាក កាខាក់ អើ ងើយ ហៃ ពីង ប្លែង បំបំ រត់ អាប្រាហាំ លូ បំបំ ឡាសា អ្នែ ហះ សានែង រត់ អាប្រាហាំ។

២៤ អើ អើ រត់ អាប្រាហាំ ជា "អី រត់ បំ តាបាប តាប៉ុន កា អាញ ណើ បំ អីស ប្រើ ឡាសា ឡាក់ ទៀក លូ សាំប្លោ តី តាត់ តាំងហាត់ ពីង អំប៊ុត អាញ ណើ ខង អាញ អ្នែ កាណាង ចារ អុញ អា អិត ប៉ាណាប កាខាក់"។

២៥ ហះកា រត់ អាប្រាហាំ តើល ជា "អី គន អីស ត្រត់ កាចាំង ផះ អីស អ្នែ រីស ពៃ អីស ទី កា ណាត់ ដាក់ៗ កេះ កាប៉ាច់ ឡាសា អើ ទី សារ ថុក ញ៉ាក ខាក់។ ហះកា កិញ អៀ អា អើ ត្រត់ សា ណុក សារ៉ាក អ្នែ ហះ ចារ អា ហង កាប៉ាច់ អីស ត្រត់ ប៉ាណាប ឡាក់ បាក កាខាក់ ហង។

២៦ ម៉ោញ ណាវ ទី កូះ ច្រាំង ជ្រុ ហះ អន់តិត អីស លូ ញីន យ្ល័ះ ទី ពៀ បិច យួង ឡើង អន់ដីស ឡាក់ ប៉ាក់ ញីន កា អូ អូ អុះ យ្ល័ះ ទី ពៀ បិច យួង ឡើង ញីន ឡាក់ ប៉ាក់ អន់ដីស កា អូ អូ ដេល"។

២៧ បក់ ប្រ្ល័ះ ប៉ាតូរង ណោះ កាប ណាវ ជា "ទីល នីណោះ អាញ បំ ឡោម ឡា អីស រត់ អីស ប្រើ ឡាសា ឡាក់ ប៉ាក់ ហី ពី អាញ រិញ

២៨ ខង អាញ ទី អុះ មី ប៉ាតាម ដូរ បំ អន់ អើ រះ កា អន់ខែ អ្យត ផែត អន់ខែ ចឹង ឡាក់ ប៉ាក់ ចារ ឡាក់ បាក អា ដេល"។

២៩ ហះកា រត់ អាប្រាហាំ តើល ជា "ប៉ាក់ អន់ខែ ណោះ ទី ផាបំ រត់ ម៉ូសេ លូ មូត វ៉ាគីយ ប្រ្ល័ះ ប្រា ត់ រះ ណោះ កេះ អន់ អន់ខែ សាំយ៉ាំង ប៉ានីរ មូត ណោះ ហង ពិ"។

៣០ បក់ ប្រ្ល័ះ ប៉ាតូរង តើល ជា "អូ អុះ រត់ ជា ទី ពៀ ម៉ោញ ដូរ រីស សីត ឡើង តោ ឡាក់ រះ កា អន់ ខែ ណោះ អន់ខែ ចឹង ប៉ុនពែង ពុត ពៀក សៀ តាទីច ឡុត"។

៣១ ហះកា រត់ អាប្រាហាំ តើល ជា "ជា អន់ខែ អូ ចៃ សាំយ៉ាំង ប៉ានីរ រត់ ម៉ូសេ លូ មូត វ៉ាគីយ ប្រ្ល័ះ រះ កា អន់ខែ ណោះ យ្ល័ះ ទី ប៉ាណូស តោ រីស សីត ឡាក់ រះ កា អន់ខែ កាតាម អ្នែ កា អន់ ខែ អូ ចៃ សៀ ដេល"»។

១៧

សារ យីស៊ូ ប៉ាំងហៀន សិះ អើ

១ យ៉េស៊ូ រិះ កា ម្នាក់ សិះ ជា «សារ ឡាក់ ប្រឹក្សា អន់ កា ប៉ាណូស ប្រឹក្សា យថ ត្រង់ កើត ទី តាទីច ហង ហះកា បក់ ប៉ាណាំ ពូ ប្រឹក្សា យថ ណោះ អើ ចឹង ត្រង់ ឡាក់ បាក់ តាទីច ហង។

២ ជា ពូ អ្នក អំហោ តិស កត់ អន់ទល ពីង អង់កូ អើ កេះណោះ ប៉ាឡិ កាណុង ទៀក សាឡិក សាឡាយ ណោះ ដាក់ លើន ឡឹង អន់ អើ ប៉ាណាំ ប៉ាណូស ចិ ម៉ោញ ដូរ ប្រឹក្សា យថ។

៣ ហត់ អន់ដីស ឡាក់ ឡាក់ ជា អុះ ម៉ិ ចំ ប្រឹក្សា យថ លូ អន់ដីស ត្រង់ អន់តត់ ប៉ាតោ កា អើ ណើ ជា អើ ប៊ុនពែង ពុត កេះ ដៃ អ្នក យ៉ូ អើ ហង។

៤ យៈ អើ ប្រឹក្សា យថ លូ អន់ដីស តាំប៉ើ ទង កាណុង ម៉ោញ ដាវ កាតាម ជា អើ ឡាក់ ប៉ាក់ អន់ ដីស ទិ តាំប៉ើ ទង ណោះ ហង លូ កាប ជា "អាញ ប៊ុនពែង ពុត ពៀក កេះ អូ ប្រឹក្សា យថ ហង" ទីល នីណោះ ដៃ អ្នក យ៉ូ អើ ហង»។

៥ ម្នាក់ សិះ កាប លូ យ៉េស៊ូ ជា «ប៉រ ពី តាំងឡាក់ ប្រឹក្សា អន់ ញីន សៀ កាខាក់»។

៦ យ៉េស៊ូ តើល ជា «ជា អន់ដីស សៀ ក្រាន់ តុ តិល ហត់ កេះណោះ អន់ដីស ជា កា តើម អ៊ឹង អា "ហត់ រឿ ឡាក់ អ្នក ប៉ាក់ ទៀក សាឡិក សាឡាយ ឡុត ពិ" អ៊ឹង ណោះ ចឹង ប្រឹក្សា ពួយ អន់ដីស តាទីច ឡុត។

៧ «កាណុង កាំឡាក់ អន់ដីស អា កាប ប៉ាន់ដីប ជា ទី ប៉ាណូស ម៉ោញ ដូរ អើ ប្រើ ទុច ឡាក់ ថៃ ម៉ិ រ លើ ឡាក់ រង ចៀម ប៉ាក់ ទុច ណោះ សិត ឡឹង ប្រឹក្សា ដាវ កេះ ពី តាំងឡាក់ អើ ណោះ អូ យើយ កាប ជា "ចុ អង់អ្នក សង់ ឡុត" អុះ។

៨ យី ពី តាំងឡាក់ អើ ណោះ ចឹង ជា នីអៀ "ហត់ ផ្លេះ ខោ អារ ពិ កេះណោះ ប្រឹក្សា ពរ សាអ៊ឹង អោះ អន់ កា អាញ លូ រាំងហោ អាញ សង់ អន់ កេះ ហិ កេះណោះ អិស សង់ អិស"។

៩ ញ៉ា ពី តាំងឡាក់ អើ ណោះ ចឹង ប៉ានេ ទុច ញន កា ប្រឹក្សា ពួយ ប៉ានីរ អើ ណោះ ប? តាម អាញ យីត អូ ប៉ានេ អុះ។

១០ អន់ដីស អា កា និះទៅ ដេល ជា អន់ដីស ប្រឹក្សា ពួយ គ្រីប សារ ប្រើ កេះ អន់ដីស ត្រង់ កាប ជា "ញីន អា ក្រាន់ កា ទុច អើ ដោច អូ ទី ខា អុះ ខង ញីន ទី ប្រឹក្សា ដឹង ដាវ ញ៉ា ឡាក់ ញីន ត្រង់ ប្រឹក្សា"។

សារ យ៉េស៊ូ តាក់ អន់ដាក់ ប៉ាណូស ត្រង់ រ៉ោះ

១១ ផះ យ៉េស៊ូ ឡាក់ ប៉ាក់ មៀង យេរូសាឡឹម អើ ចាក ទ្រង គួយ ខេត សាម៉ារី លូ ខេត កាលីឡេ។

១២ ប៉ាក់ អើ ចឹង ម៉ុត ពីង ស្រុក ពូ ទី ប៉ាណូស ត្រង់ រ៉ោះ អញជិត ដូរ ឡាក់ ប៉ាក់ ចារ អើ អន់ខែ អន់តាវ ឡឹង ចាំងហាយុត

១៣ លូ ឡុង ជា «អី ណាយូ យ៉េស៊ូ ប៉រ អិស តាប៉ាប តាប៉ុន កា ញីន ណើ»។

១៤ យ៉េស៊ូ ប៉ប អន់ខែ កេះណោះ កាប ជា «ហត់ អន់ដីស ឡាក់ តាំបាង ឡាក់ អន់ កា ម្នាក់ ក្រាក់ រ៉ា ម៉ះ ប្រើ ប៉ប ពិ»។ ផះ អន់ខែ ចាក ណោះ ជាឌី ឡាក់ អន់ខែ កា ដាក់ ព្រោះ ទិឌូ ឡុត។

១៥ កាណុង កាំឡាក់ អន់ខែ ណោះ ទី ម៉ោញ ដូរ ប៉ាក់ អើ ប៉ប ឡាក់ អើ ដាក់ ព្រោះ កេះ កា រី ល សិត ឡាក់ ប៉ាក់ ចារ យ៉េស៊ូ ណារ ទីប ប៉ានេ ប្រើ បិកកាតយ័ កាប ម៉ៃៗ ឡុត។

១៦ អើ ម៉ុត កាដាប សាំបៈ មូប កល់ ទីះ តេះ ហះ ជុង យ៉េស៊ូ ទីប ប៉ានេ អើ អើ ណោះ យី សុន សាត សាម៉ារី។

១៧ យ៉េស៊ូ អំបញ្ច ជា «ញ៉ា អូ ទី ដាក់ ព្រោះ ទិ អញជិត ដូរ ប? អន់ខែ អ្នក ប៉ាក់ ចំ ម្នាក់ អញសិន ដូរ ណោះ?

១៨ ញ៉ា ត្រង់ អូ ប៉ប៊ី អន់ខែ ណោះ រ៉ុល សីត ប៉ានេ ប្រ្លឹះ បិកកាតយ័ ប៉ប៊ី ដឹង សុនសាត អន់ខៀ គម៉ោញ ដូរ អើ នីអៀ ?»

១៩ យីស៊ូ រ៉ះ កា អើ ណារ៉ូ ជា «ហាក់ អូរ ចាក សីត ពិ អីស ដាក់ កេះ ញុន កា អីស សៀ»។

សារ យីស៊ូ រ៉ះ ឡឹង ដាវ ប្រ្លឹះ បិកកាតយ័ ចឹង ពីរ រ៉ាំងហៃ រ៉ាំងខ្យា

២០ មូត ជា រ៉ាស៊ី អំបញ្ច យីស៊ូ ជា «ដាវ ចំ ប្រ្លឹះ បិកកាតយ័ ចឹង ពីរ រ៉ាំងហៃ រ៉ាំងខ្យា ?» យីស៊ូ តើល ជា «ប្រ្លឹះ បិកកាតយ័ ពីរ រ៉ាំងហៃ រ៉ាំងខ្យា អូ ត្រង់ ពីរ គុន ហៃ ប៉ប៊ី ណោះ អុះ។

២១ អូ ទី ពៀ ចឹង អូ រ៉ះ ជា "ហៃ ប្រ្លឹះ ពីរ ប៉ាក់ អា រ៉ាំងហៃ រ៉ាំងខ្យា កេះ" លើ "ហៃ អើ អ៊ែ ប៉ាក់ តោ" ណោះ អុះ។ ហៃ ប្រ្លឹះ អ៊ែ រ៉ាំងហៃ រ៉ាំងខ្យា អ៊ែ ពីង អន់តិគី អន់ដីស កេះ»។

២២ កេះណោះ យីស៊ូ រ៉ះ កា មូត សីរ ជា «ប៉ាក់ យ៉ាង តោ ខៀ អន់ដីស ចឹង បិច ប៉ប៊ី ប៉ាណូស អាញ ពីរ ទីល យីរ ដឹង ម៉ោញ ដាវ កាតាម ហះកា អន់ដីស អូ ទី ប៉ប៊ី អុះ។

២៣ រ៉ាំងរ៉ាំង ណោះ ចឹង ទី ពូ រ៉ះ កា អន់ដីស ជា "ហៃ អើ អ៊ែ ហះ ណោះ" លើ "ហៃ អើ អ៊ែ ហះ តោ"។ អន់ដីស ដៃ ឡុំ ពូយ អន់ខែ ណោះ

២៤ ខង ប៉ាណូស អាញ ចឹង ពីរ ទីល ណោះ ពៀប ឡាក់ កា កាំឡាត តាតារ ប្លៀប ប៉ាញ ទីប អង់ កក់ តេះ ឡុត។

២៥ ហះកា អាញ ត្រង់ ទី សារ ឡុំបាក់ អៀង អន់ទ្រួល ហិ លូ ប៉ាណូស រ៉ាំងហារ អា ចឹង អូ ណីស កា អាញ ដេល។

២៦ «ប៉ាក់ ដាវ ប៉ាណូស អាញ ពីរ ទីល ខៀ ឡាក់ កា រ៉ាំងហារ វគី ណូអេ ពែ ដេល។

២៧ រ៉ាំងរ៉ាំង ណោះ ប៉ាណូស ទិខ្ច យីត ដឹង ប៉ាណាំ គូប អែត សា លូ ប៉ាញសង់ ទី ក្លោ កាម៉ាញ លើយ ទីល ដាវ វគី ណូអេ មុត កាណុង ទូក តិស ណោះ ខៀក កា រ៉ាឡាប ថាំឡាយ អន់ខែ ទី។ *

២៨ ឡាក់ កា រ៉ាំងហារ ឡុត ពែ ដេល ពូ អ៊ែ អែត សា ប្រូ ប្រី តប់ សាណា លូ ប្រគី ហី។

២៩ ហះកា ដាវ ឡុត ឡាច់ ឡឹង មៀង សូដុំ ណោះ យី ទី អុញ ចាយ ណាយ កាទីរ ឡុំ ឡឹង ប្លែង ឡាក់ កា ខៀក បី សា ថាំឡាយ ពូ ពីង មៀង ណោះ ទិខ្ច។ †

៣០ ប៉ាក់ ដាវ ប៉ាណូស អាញ ចឹង តាំបាង ឡាកោ ខៀ កា ចឹង ទី សារ កើត ពីរ និះទៅ ដេល។

៣១ «ពីង ដាវ ណោះ ខៀ បក់ អ៊ែ ពីង អន់តល់ ហី ‡ ជា អើ ទី រ៉ាស អំប៉ាស កាណុង ហី ដៃ មុត អ្យក់ ដៃ។ បក់ អ៊ែ ប៉ាក់ មីរ កា និះទៅ ដេល ដៃ រ៉ុល សីត ប៉ាក់ ហី។

៣២ ហាក់ កាចាំង ឡឹង សារ កាម៉ាញ ឡុត ពែ S។

៣៣ បក់ ចំ បិច កា អ៊ែ រ៉ុស បក់ ណោះ ចឹង តោ បក់ ចំ ភម តោ បក់ ណោះ ចឹង អ៊ែ រ៉ុស។

៣៤ អាញ ប៉រ រ៉ះ កា អន់ដីស ប៉ាក់ ម៉ាំង ណោះ ខៀ ជា ទី ប៉ាណូស ពៀរ ដូរ តែប អន់ខ្ច ពីង ត្រេ អាញ ចឹង អ្យក់ ម៉ោញ ដូរ អ្នាត ម៉ោញ ដូរ។

៣៥-៣៦ ជា ទី អង់កាន់ ពៀរ ដូរ ប៉េះ ពៀរ អន់ខ្ច លូ គូប អាញ ចឹង អ្យក់ ម៉ោញ ដូរ អ្នាត ម៉ោញ ដូរ ដេល *»។

* ១៧:២៧ ១៧:២៧ ប៉រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៦:៥-៨; ៧:១១-២៤។ † ១៧:២៩ ១៧:២៨-២៩ ប៉រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៩:១-២៩។ ‡ ១៧:៣១ ១៧:៣១ ហី សុនសាត ពូ ទី អន់តល់ សាម៉េ ពូ លើយ ហារ អ៊ែ ពីង អន់តល់ ដេល។ S ១៧:៣២ ១៧:៣២ កាម៉ាញ ឡុត អើ តោ ផះ សាតាក់ ឡាច់ ឡឹង មៀង សូដុំ ញុន កា អើ បិច រ៉ុល សីត។ ប៉រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៩:១៥-២៦។ * ១៧:៣៥-៣៦ ១៧:៣៥-៣៦ ហ្វា ពូ ត្រង់ លូ គី ម៉ោញ ចំលួន ធម្ម ប៉ានីរ ផាះ ជា ទី កាម៉ាក់ ពៀរ ដូរ អ៊ែ ប៉ាក់ មីរ អាញ ចឹង អ្យក់ ម៉ោញ ដូរ អ្នាត ម៉ោញ ដូរ ដេល។

១៤ អាញ ប៉រ រ៉ះ កា អន់ដីស ជា ប៉ាក់ អ៊ែ ស៊ីត ប៉ាក់ ហ៊ី ប៉ាណូស អា ប្រ្រៈ ប៊ិកកាតយ័ យីត ជា អ៊ែ យី ប៉ាណូស ដាក់ ត្រង់ អូ ត្រង់ មូត ជា វ៉ាស៊ី ណោះ អុះ។ អាញ កាប នីអៀ យី បិច ជា ពៀ ប៉ានេ ឡាកោ ទៅ ប៉ាណូស ណោះ ប្រ្រៈ ចឹង សាតោះ ហះកា ពៀ ប៉ាន់ចិ ពុត ណោះ ប្រ្រៈ ចឹង ប៉ានេ»។

សារ យីស៊ូ ម៉ន់ សាប៉ាក់ មូត សាស្វា

១៥ អ៊ែ ហះ ណោះ ទី ពូ អ្យក់ ពីរ មូត សាស្វា ឡាក់ ប៉ាក់ ចារ យីស៊ូ ដេល ភៀ អន់ អ៊ែ ម៉ន់ សាប៉ាក់ អន់ខែ ហះកា ផះ មូត សីរ ប៉ប័ អន់ខែ កាប កា ពូ។

១៦ ហះកា យីស៊ូ អ៊ែ មូត សាស្វា លូ រ៉ះ កា សីរ អ៊ែ ជា «ដៃ ទីប ហង សាស្វា បិច ឡាក់ ប៉ាក់ អាញ អន់ អន់ខែ ពីរ ពិ។ ទី ដឹង ប៉ាណូស ទី ពុត ឡាក់ កា សាស្វា អា ហង ទី ប្រ្រៈ រ៉ាំងហៃ រ៉ាំងខ្យា។

១៧ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា បក់ ពៀ អូ ប្រ្រៈ ចិ ពុត ឡាក់ កា សាស្វា ភៀ អន់ ប្រ្រៈ រ៉ាំងហៃ រ៉ាំងខ្យា បក់ ណោះ ចឹង អូ ទី ប្រ្រៈ រ៉ាំងហៃ រ៉ាំងខ្យា អុះ»។

សារ ប៉ាណូស ប្រ្រៈ ប៉ាតូរង់ ឡាក់ អំបញ្ច យីស៊ូ

១៨ កេះណោះ ទី បក់ ប្រ្រៈ កាន តីស ម៉ោញ ដួរ ពីរ អំបញ្ច លូ យីស៊ូ ជា «អី ណែយូ ឡាក់ ដាក់ ត្រង់! អាញ ត្រង់ ប្រ្រៈ នីចម ភៀ ទី អាញ អ៊ែ រ៉ែស លើយ?»

១៩ យីស៊ូ តើល ជា «ញ៉ា អីស ជា "ណែយូ ដាក់ ត្រង់" ទី ដឹង ប្រ្រៈ ប៊ិកកាតយ័ ហង ដាក់ ត្រង់។

២០ អីស អូ កេះ ចាបាប់ ទី រ៉ះ ជា ដៃ រ៉ាលង កល់ ដៃ ប៉ាន់តោ ប៉ាណូស ដៃ អន់តុង ម៉ះ ពូ ដៃ កាប ពូង ប្លាច ប្រ្រៈ អន់ ពូ ត្រង់ មូត ត្រង់ អ្យល កូត កា មើត ពី»។

២១ កាម៉ាក់ ណោះ តើល យីស៊ូ ជា «អាញ ប្រ្រៈ ពូយ ចាបាប់ ទី អា ឡឹង អាញ អ៊ែ តាតាម ពៃ កេះ»។

២២ ផះ កាតាំង អ៊ែ រ៉ះ នីណោះ យីស៊ូ កាប ជា «ទី សារ ម៉ោញ ណារ អីស បើ តានី ប្រ្រៈ។ ហក់ អីស អ្យក់ វ៉ាស អំប៉ាស ម៉ះ អីស ទីណោះ ឡាក់ ប្រ្រៈ កេះណោះ អ្យក់ លៀន ជែក អន់ កា មូត មុក ញ៉ាក តាបាយ កាសត់។ ប្រ្រៈ នីណោះ អីស ចឹង ទី វ៉ាស អំប៉ាស អ៊ែ ពឹង ប្លែង។ កេះ ប្រ្រៈ វ៉ាស ជែក លៀន កា ពូ កេះ ឡាក់ ពូយ អាញ ពិ»។

២៣ សាក់ អ៊ែ កាតាំង យីស៊ូ កាប នីណោះ អ៊ែ អុក ពុត ពៀក ខាក់ អ៊ែ អូ ប្រ្រៈ ពូយ អុះ ខង អ៊ែ ឡាក់ ប៉ាណូស ប្រ្រៈ ប៉ាតូរង់ កាខាក់។

២៤ យីស៊ូ ប៉ប័ អ៊ែ អុក ពុត ពៀក នីណោះ កា កាប ជា «ប៉ាណូស បក់ ប្រ្រៈ ប៉ាតូរង់ ចឹង ម៉ុត អន់ ប្រ្រៈ រ៉ាំងហៃ រ៉ាំងខ្យា ញ៉ាក ខាក់។

២៥ ជា ទុង កាប៉ូរ * ម៉ុត ទ្រង ត្រាម ប៉ាអច់ ជ្រុំ ណោះ ឡាក់ លីន ឡឹង បក់ ប្រ្រៈ ប៉ាតូរង់ ម៉ុត អន់ ទី ប្រ្រៈ រ៉ាំងហៃ រ៉ាំងខ្យា»។

២៦ មូត បក់ កាតាំង សារ ណោះ អំបញ្ច ជា «ទីល នីណោះ ពៀ ចឹង វ៉ាវ៉ាច់ ឡាកោ?»†

២៧ យីស៊ូ តើល ជា «ងារ ញ៉ា ឡាក់ ប៉ាណូស ប្រ្រៈ អូ អូ ប្រ្រៈ ប៊ិកកាតយ័ អូ ប្រ្រៈ ទី ណោះ»។

២៨ ពេត្រុះ តើល ជា «អីស ប៉ប័ កេះ ញីន អា អ្នក កាណាគី ញ៉ា ឡាក់ ញីន ទី ភៀ ចាក ពូយ អីស»។

* ១៨:២៥ ១៨:២៥ កាប៉ូរ ពៀក គុល «អុត»។ † ១៨:២៦ ១៨:២៦ សុនសាត អ៊ីស្រាអែល សាមីគី កា បក់ ចំ ប្រ្រៈ បិច ចៃ បក់ ណោះ ចឹង កេះ ប្រ្រៈ ប៉ាត្រង់ ហង។

២៩ យ៉េស៊ូ រះ កា អន់ខែ ជា «អាញ ប៉រ រះ កា អន់ដីស តាទីច ជា បក់ ញ៉េ សាឡាត់ អ្នក ហី ក្រាន គន កាម៉ាញ អុះ ម៉ី ពី មើត ញន កា សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រៈ

៣០ ប៉ាណូស ណោះ កិញអៀ អា អើ ចឹង ទី អុះ ម៉ី លូ វ៉ាស អៀង ហ្និត ឡឹង អើ អ្នក ណោះ ណារូ លូ ចឹង ទី អាញ អៀ រុស លើយ ប៉ាក់ ដាវ គែង ម៉ាត់ ទៀ ដេល»។

សារ យ៉េស៊ូ ប៉ាងហៀន សីះ ឡឹង សារ អើ ចឹង តោ

៣១ យ៉េស៊ូ អើ ពីះ សីះ អើ ទី ១២ ដូរ ប៉ាក់ គូប លូ រះ ជា «ហៃ កិញអៀ អា ពិន ឡា ប៉ាក់ មៀង យេរុសាឡឹម ប៉ាក់ ទីល ប៉ាក់ ណោះ គ្រីប សារ ឡាក់ មូត វ៉ាគីយ ប្រ្រៈ ទី ប្រាក់ ឡឹង ប៉ាណូស អាញ អា ចឹង កើត ទី តាទីច។

៣២ ពូ ចឹង ឡា ជិន អាញ អន់ ពឹង តី មូត សុនសាត អន់ទៀត ពូ ចឹង ប៉ាឡែវ កាប សាតោះ កា អាញ ទីប ពូ ចឹង កាសុះ ទៀក ពីរ ពឹង អាញ ដេល។

៣៣ ពូ ចឹង ពិត អាញ លូ កាសើ ប្លែ ម៉ាត់ កេះណោះ ពូ ចឹង ប៉ាន់តោ អាញ ហង។ ហះកា ប៉ែង ដាវ អន់តីត ឡឹង ណោះ អាញ ចឹង រុស សីត ណារូ»។

៣៤ មូត សីះ អូ ហ្នង់ ងាប់ ឡឹង សារ ណោះ ញន កា ប្រ្រៈ អោន សារ ណោះ អូ អន់ អន់ខែ អូ កា យ៉េស៊ូ កាប ឡឹង សារ ញ៉ា ណោះ។

សារ យ៉េស៊ូ តាក់ អន់ដាក់ ប៉ាណូស ប្លែល ម៉ាត់

៣៥ ប៉ាក់ យ៉េស៊ូ ចាក ក្យាម ចឹង ទីល មៀង យេរីខូ កេះ ទី ប៉ាណូស ប្លែល ម៉ាត់ ម៉ោញ ដូរ អង់អៀ ប៉រ លៀន ហះ ទ្រង។

៣៦ ផះ អើ កាតាំង យឹង កាំឡាំង អៀង ចាក ទ្រង ណោះ អើ អំបញ្ច ពូ ជា «ទី សារ ញ៉ា ?»

៣៧ ពូ រះ កា អើ ជា «យ៉េស៊ូ ឡឹង តេះ ណាសាវែត អើ ចាក ទ្រង អា»។

៣៨ បក់ ប្លែល ម៉ាត់ ណោះ អើ កា ឡុង អើ ជា «អី យ៉េស៊ូ ផ្នង់ វ៉ាច សាដាច ដាវីត! ប៉រ អីស តា ប៉ាប កា អាញ ណើ»។

៣៩ កាំឡាំង បក់ ចាក អន់ទ្រូល ទីប អើ អូ អន់ កាប ហែង ណោះ ហង អើ ឡុង ហែង ម៉ៃ កាខាក់ ជា «អី ផ្នង់ វ៉ាច សាដាច ដាវីត ប៉រ តាប៉ាប តាប៉ុន កា អាញ ណើ»។

៤០ យ៉េស៊ូ កា តាវ ឡូត លូ ប្រើ ពូ ជៀក បក់ ប្លែល ម៉ាត់ ណោះ ពីះ ប៉ាក់ អើ។ ប៉ាណូស ប្លែល ម៉ាត់ ណោះ ពីះ ប៉ាក់ អើ កេះ យ៉េស៊ូ អំបញ្ច អើ ជា

៤១ «អីស បិច កា អាញ ប្រ័ត ញ៉ា អន់ កា អីស?» អើ តើល ជា «អី ពី តាំងឡា ប៉រ អីស តាក់ អន់ដាក់ ម៉ាត់ អាញ អន់ តាតារ ណើ»។

៤២ យ៉េស៊ូ កាប លូ អើ ជា «ហាក់ អន់ ម៉ាត់ អីស តាតារ ពិ។ អីស ដាក់ កេះ ញន កា អីស សៀ»។

៤៣ ផាឌី ម៉ាត់ អើ ណោះ កា តាតារ ឡូត កេះណោះ អើ កា ចាក ពូយ យ៉េស៊ូ ដេល ទីប ប៉ានេ ប្រ្រៈ បិកកាតយ័។ កាំឡាំង សួន អៀង ទី ប៉ប សារ ណោះ អន់ខែ កា ប៉ានេ ប្រ្រៈ បិកកាតយ័ ទី ឌូ ដេល។

១៩

សារ យ៉េស៊ូ ប៉ាតៈ សាខេ

- ១ កេះណោះ យ៉េស៊ូ ទីល ប៉ាក់ មៀង យេរីខូ ចាក តាក់ ពឹង អន់តីត មៀង។
- ២ កា ទី កាម៉ាក់ ម៉ោញ ដូរ សិច សាខេ ឡាក់ ម៉ែត មូត អ្យក់ វ៉ាបៃ អើ ទី វ៉ាស អំប៉ាស អៀង។

៣ អើ ខំ ហៃ បិច បំបំ យីស៊ូ ណោះ នីចម៍ ហះកា អើ ហៃ អូ បំបំ អុះ ខង ទី ប៉ាណូស អៀង តា ឡាម៍ ខង អើ កា ចិ កាតេ ឡឹង ពូ។

៤ ទីល នីណោះ អើ កា សាតាក់ ឡា ប៉ាក់ ម៉ាត់ ពូ កេះណោះ ហាវ ពីង តើម អ៊ឹង បិច កា ហៃ បំបំ យីស៊ូ ខង យីស៊ូ ចឹង ចាក ទ្រង ណោះ។

៥ ប៉ាក់ យីស៊ូ ទីល ចារ ណោះ អើ ឆើយ ហៃ បំបំ សាខេ កេះណោះ អើ កាប ផា «អី សាខេ ជីវ ប្រាល់ ខង ដាវ អា អាញ ចឹង ឡា ចាចាក ប៉ាក់ ហី អីស»។

៦ សាខេ កា ប៉ាន់តាន ជីវ លូ ហាប យីស៊ូ ទីប ទី ពុត ហោក រ៉ាក់។

៧ ផះ កាំឡាំង អៀង បំបំ នីណោះ អន់ខៃ កាប វ៉ាបឹក វ៉ាចប់ កា យីស៊ូ ផា «ហៃ អើ អា ឡា ចាចាក ប៉ាក់ ហី ប៉ាណូស អូ ដាក់»។

៨ សាខេ អ្សវ អន់តាវ លូ កាប លូ យីស៊ូ ផា «ហៃ ពី តាំងឡា អាញ ចឹង អ្សក់ វ៉ាស អំប៉ាស ម៉ះ អាញ ទងតិក ដែក អន់ កា ម្នត ចុក ញ៉ាក។ ផា អាញ អ្សក់ វ៉ាបៃ ឡឹង ពូ អៀង តាឡាម៍ ណោះ អាញ ចឹង សឹង កា ពូ កាណាក់ អើ ម៉ោញ អាញ ចឹង សឹង ប៉ាន់»។

៩ យីស៊ូ រះ កា អើ ផា «ដាវ អា ប្រ្រះ តង់ ខាប់ខ្ល ហី អា កេះ ខង អើ អា កា ផ្នង់ វ៉ាច អាប្រាហាំ ដេល

១០ ខង ប៉ាណូស អាញ ពីះ ភៀ ណាំង លូ តង់ ប៉ាណូស បក់ ហ៊្យង ហ្ស៊ីត»។

សារ ប៉ាន់ដីប ឡឹង សាដាច់ ប៉ាហ្ស៊ីលៀន ពីង ទុច

១១ ម្នត បក់ សាំយ៉ាំង សារ យីស៊ូ រះ ណោះ អន់ខៃ សាមីក កា សារ វ៉ាំងហៃ វ៉ាំងខ្យា ម៉ះ ប្រ្រះ ចឹង តាំបាង អន់ បំបំ ស្រីសៗ ឡូត ខង យីស៊ូ ចាក ក្យាម៍ ចឹង ទីល មៀង យេរូសាឡឹម កេះ ខ អា ហង បះ អើ កាប ប៉ាន់ដីប លូ សារ ម៉ោញ ណាវ។

១២ អើ ផា «ទី កាម៉ាក់ បក់ ប្រ្រឹក កាន វ៉ាតីស។ អើ ឡា ប៉ាក់ ប៉ាថេត ចាំងហាយុត ភៀ ឡា ហៀន ប្រ្រឹក សាដាច់ កេះណោះ អើ ចឹង សីត ណាវ វ៉ាំងហៃ វ៉ាំងខ្យា ពូ។

១៣ អន់ទ្រូល ឡឹង អើ ចឹង ចាក អើ អើ ម្នត ទុច ១០ ដូវ កេះណោះ អន់ លៀន ម៉ោញ ដូវ ១០០ កាក់ * លូ រះ ផា "ហាក់ លៀន អា អន់ដីស អ្សក់ ចាក ណាំង សា ពី លើយ ទីល អាញ សីត ទៀ"។

១៤ ហះកា ប៉ាសុន អើ ណោះ ពូ អូ ណីស កា អើ អុះ ពូ ប្រើ ម្នត ឡា ប៉ាតាង ប៉ាសុន ឡា ពូយ អើ អន់តិក ភៀ រះ កា ពូ ផា "ញីន អូ បិច អន់ ប៉ាណូស អា ប្រ្រឹក សាដាច់ វ៉ាំងហៃ វ៉ាំងខ្យា ញីន អុះ"។

១៥ ប៉ាក់ អើ ហៀន ប្រ្រឹក សាដាច់ ណោះ កេះៗ អើ សីត ប៉ាក់ ស្រុក អើ ទៅ ណាវ។ អើ ពីះ អើ ម្នត ទុច ឡាក់ អើ ទី អន់ លៀន ណោះ កេះណោះ អំបញ្ច ភៀ បិច អុះ អន់តត់ ផា ម៉ោញ ដូវ ៗ ចាក ណាំង សា ទី កាំឡៃ បំបំ ចំ។

១៦ ទុច បក់ ពីះ អន់ទ្រូល ឡឹង ពូ អើ ម្នត រះ ផា "ពី តាំងឡា លៀន អីស អន់ ពៃ អាញ ទី កាំឡៃ ១០០០ កាក់ ណាវ"។

១៧ សាដាច់ តើល ផា "អីះ ដាក់ កេះ ទុច ដាក់ ត្រង់។ ញាន អីស ទី ពុត ដាក់ ត្រង់ ឡឹង ដាវ ចិ អា ហាក់ អីស វ៉ាំងហៃ វ៉ាំងខ្យា មៀង ទិ អញ្ចជិត អា ឡុត ពី"។

១៨ កេះណោះ ទុច ទី ពៀវ ម្នត រះ ផា "ពី តាំងឡា លៀន អីស អន់ ពៃ អាញ ទី កាំឡៃ ៥០០ កាក់ ណាវ"។

១៩ សាដាច់ តើល ផា "ហាក់ អីស វ៉ាំងហៃ វ៉ាំងខ្យា ប៉ាតាម មៀង ឡុត ពី"។

* ១៩:១៣ ១៩:១៣ ១០០ កាក់ ពៀត គុល «១០ មីណា» យី ប្រាក់ ៤ កាឡ។

២០ កេះណោះ ទី ទុច ម៉ៅញ ណារ៉ូ អ៊ែ ម៉ុត រ៉ះ ជា "ពី តាំងឡា អា លៀន អ៊ីស អន់ កា អាញ ពៃ អាញ កាតូត វ៉ាន់ដាប់ ពីង អញស៊ីង

២១ ខង អាញ កាចាំង អ្សត កា អ៊ីស ខង អ៊ីស កាឡីស កាញ ខាក់។ អ៊ីស អ្សក កាណាត ញ៉ា ឡាក់ អ៊ីស អ្ស ទី ប្រ័ត លូ អ៊ីស ច្រូត អ្សក ញ៉ា ឡីង មីរ ឡាក់ អ៊ីស អ្ស ទី សាមូល តប់"។

២២ ណោះ អ៊ែ កាប កា ទុច ណោះ ជា "អី ទុច អ្ស ដាក់ អាញ ចឹង ចែក ថូត អ៊ីស ពួយ ប៉ានីរ អ៊ីស កាប អា ហង ខង អ៊ីស អ្ស កេះ កា អាញ ឡាក់ ប៉ាណូស កាឡីស កាញ កាខាក់ លូ អាញ អ្សក កា ណាត ញ៉ា ឡាក់ អាញ អ្ស ទី ប្រ័ត លូ អាញ ច្រូត អ្សក ញ៉ា ឡីង មីរ ឡាក់ អាញ អ្ស ទី សាមូល តប់។

២៣ ទីល នីណោះ ញ៉ា ត្រត អ៊ីស អ្ស អ្សក លៀន អាញ អា អន់ កា ពូ បុល ម៉ាត ទី ក្យង។ ទីល ប៉ា ត អាញ សីត កេះ ណោះ អាញ ចឹង ទី លៀន អាញ អា ទីប គុល ទីប ក្យង"។

២៤ កេះណោះ អ៊ែ ប្រ៊ែ ម្លត បក់ អ្នែ រណោះ ជា "ហត់ អន់ដីស អ្សក លៀន ឡីង អ៊ែ អា ឡាក់ អន់ កា បក់ ទី ១០០០ កាក់ តោ ឡុត"។

២៥ ហះកា ម្លត ណោះ តើល ជា "ពី តាំងឡា ប៉ាណូស ណោះ អ៊ែ ទី ១០០០ កាក់ កេះ"។

២៦ អ៊ែ តើល ម្លត ណោះ ជា "អាញ ប័រ រ៉ះ កា អន់ដីស ជា ញ៉ា ទី អៀង កេះ អ៊ែ ចឹង ត្រត ទី អៀង ឆែម ណារ៉ូ ហះកា ញ៉ា អ្ស ទី ពូ ចឹង អ្សក ឡាច កាណាត ញ៉ា ឡាក់ អ៊ែ ទី បិត ប៊ិត ណោះ ដេល។

២៧ ម៉ៅញ ណារ៉ូ ម្លត តាមីរ ឡាក់ អ្ស បិច អន់ អាញ វ៉ាំងហៃ វ៉ាំងខ្យា អន់ខែ ណោះ ហត់ ប៉ាណាំ អន់ខែ ពីះ ប៉ាត់ អាញ អា កេះណោះ ប៉ាន់តោ អ្លាត អន់ខែ ពី"។

សារ យីស៊ូ ម៉ុត ពីង មៀង យេរូសាឡឹម

២៨ ប៉ាត់ យីស៊ូ រ៉ះ សារ ទី អា កេះ។ អ៊ែ ចាក ណារ៉ូ ឡាក់ ប៉ាត់ មៀង យេរូសាឡឹម។

២៩ អ៊ែ ចាក ក្យាម ចឹង ទីល ស្រុក បេតផាសេ លូ ស្រុក បេតថានី ឡាក់ អ្នែ ហះ ដុង ប៉ានីម ឡាក់ អន់ សិច ជា ប៉ានីម តើម អូលេវ។ កេះណោះ អ៊ែ ប្រ៊ែ សីះ អ៊ែ ញ៉ា ដូរ ចាក អន់ទ្រូល

៣០ លូ រ៉ះ ជា «ហត់ ចាក ម៉ុត កាណុង ស្រុក ប៉ាត់ ម៉ាត់ តោ ទីល ប៉ាត់ ណោះ អន់ដីស ចឹង ប័ប លៀ ប៉ាញ តាម ម៉ៅញ កាត ពូ កត់ ហះ ចារ ណោះ។ លៀ ណោះ បើ តាន់ ទី បក់ ញ៉ា ជិះ អុះ។ អ្ស គី អន់ដីស រីស អ្សក ឡាក់ ប៉ាត់ អា។

៣១ ជា ទី ពូ អំបញ ជា "ញ៉ា ត្រត អន់ដីស រីស អ្សក លៀ អា ?" ត្រត រ៉ះ ជា "ពី តាំងឡា ញីន តង កាន អ៊ែ"។

៣២ ម្លត ញ៉ា ដូរ ឡាក់ អ៊ែ ប្រ៊ែ ណោះ កា ចាក ឡាក់ ប័ប ឡាក់ កា អ៊ែ រ៉ះ តាទីច។

៣៣ ផះ អន់ខែ រីស លៀ ណោះ តាំងឡា អ៊ែ អំបញ ជា «ញ៉ា ត្រត អន់ដីស រីស លៀ ញីន នី អៀ ?» ៣៤ អន់ខែ តើល ជា «ពី តាំងឡា ញីន តងកាន អ៊ែ»។

៣៥ កេះណោះ អន់ខែ ទុង លៀ ណោះ ជីន អន់ កា យីស៊ូ លូ រីស អារ ត្រាក់ ពីង អងកក់ លៀ អន់ យីស៊ូ ជិះ។

៣៦ ផះ យីស៊ូ ចាក ណោះ ទី កាំឡាង អៀង រីស អារ ត្រាក់ ពីង ទ្រង។

៣៧ ប៉ាត់ យីស៊ូ ចាក រទ្រង ជីរ ឡីង ប៉ានីម តើម អូលេវ ក្យាម ចឹង ទីល មៀង កេះ ម្លត សីះ អៀង ដូរ ហោក រត់ ទីខូ លូ កាប ប៉ានេ ប្រ្រះ ម៉ៃ។ ឡីង សារ អំបញ អីញ ទីណោះ ឡាក់ អន់ខែ ទី ប័ប។

៣៨ អន់ខែ កាប ជា «អន់ ប្រ្រះ បិកកាតយ ជីន អន់ សារ ដាក់ កា សាដាច់ ឡាក់ ពីះ ប៉ាតាង អ៊ែ។ អន់ សារ សាណុក សារ៉ាក ឡាក់ អ្នែ ពីង ប្លែង។ ពី ពិន ប៉ានេ ប្រ្រះ បិកកាតយ អ្នែ ពីង ប្លែង ចាំងហិត កាខាក់»។

៣៩ កាណាង កាំឡាំង អៀង ណោះ ទី ម្នាក់ ជា វ៉ាស៊ី អន់ដា រ៉ះ លូ យីស៊ូ ជា «អី ណែយូ អីស ទីប ម្នាក់ សិរ អីស អន់ អន់ខែ អ្វី វ៉ាដាប់ ណើ»។

៤០ ហះកា យីស៊ូ កាប ជា «អាញ ប័រ រ៉ះ កា អន់ដីស ជា ម្នាក់ អា អ្វី វ៉ាដាប់ ណោះ អំហ្គោ ឡុត ចឹង តាំងហើ តាង អន់ខែ»។

៤១ ប៉ាក់ យីស៊ូ ចាក ក្បាម ចឹង ទីល កេះ អើ ប័ប មៀង យេរូសាឡឹម លូ ញ៉ា ឡាងត កា មៀង ណោះ ជា

៤២ «អី មៀង យេរូសាឡឹម ដាវ អា អាញ ប៊ុច កា អន់ដីស អន់ហ្គាល់ សារ ឡាក់ ប្រើ អន់ ទី សារ សាណាក់ សារ៉ាក់ ហះកា សារ ណោះ អន់ដីស អូ ប័ប កេះ។

៤៣ ប៉ាក់ យ៉ាង តោ ទៀ ចឹង ទី ម្នាក់ តាមីរ អន់ដីស ចឹង ពីរ ពួន តេះ រឹង ជុំ មៀង អន់ដីស លូ ចឹង សាំងកាត់ អន់ដីស គ្រីប ចារ។

៤៤ ពូ ចឹង ចាំឡាយ មៀង អន់ដីស អន់ វ៉ាយ វ៉ា ទី ទីប អន់ដីស អា ដេល។ ពូ ចឹង អូ អន់ អំហ្គោ ចំ អ្វី អំបាំង គូប ណារ ហង កាណាង មៀង អន់ដីស អា ខង ប្រើ ពីរ តង អន់ដីស កេះ ហះកា អន់ដីស អូ អូ អន់តត់ អុះ»។

៤៥ ផះ យីស៊ូ ចាក ម្នាក់ កាណាង ចារ រោង វ៉ាម៉ះ កេះ អើ កា ទ្រុះ ឡាច ម្នាក់ បក់ អ្វី ប្រូ ប្រើ

៤៦ លូ កាប កា ពូ ជា «កាណាង ជាប់ ប៉ានីរ ប្រើ ទី ប្រាក់ រ៉ះ ជា "ហី អាញ យី ចារ សារ៉ាប់ ម៉ន អើ អាញ"។ ហះកា អន់ដីស អ្យក់ ហី អា ប្រើ ចារ ម្នាក់ អន់តត់ អន់ទ្វក ។»។

៤៧ យីស៊ូ អ្វី បាំងហៀន ពូ កាណាង ចារ រោង វ៉ាម៉ះ រប់ ដាវ ហះកា ម្នាក់ ម៉ែត ក្រាក់ វ៉ាម៉ះ ប្រើ ម្នាក់ ណែយូ បាំងហៀន ចាបាប លូ ម្នាក់ ម៉ែត ណាំជា ប៉ាសុន អន់ខែ ខំ ណាំង ទ្រង ប៉ាន់តោ អើ។

៤៨ ហះកា អន់ខែ ណាំង ទ្រង ចឹង ប្រើ កា អើ អូ ទី អុះ ខង ទី ម្នាក់ ប៉ាសុន អៀង អ្វី សារ៉ាប់ យីស៊ូ បាំងហៀន លើយ។

២០

១ ទី ដាវ ម៉ោញ ផះ យីស៊ូ អ្វី បាំងហៀន លូ រ៉ះ សារ ដាក់ កា ម្នាក់ ប៉ាសុន ពីង ចារ រោង វ៉ាម៉ះ ម្នាក់ ម៉ែត ក្រាក់ វ៉ាម៉ះ ប្រើ លូ ម្នាក់ ណែយូ បាំងហៀន ចាបាប ទីប ម្នាក់ ក្រាក់ វ៉ាងហៃ មៀង កា ម្នាក់ អន់ ខ្ល ដេល។

២ ពូ អំបញ្ច អើ ជា «ប័រ រ៉ះ ហៃ កា ញីន អីស ប្រើ ដាវ ទី អា អេង អំវាញ ញ៉ា ? ញើ អន់ អីស ប្រើ ដាវ អា ?»

៣ ហះកា យីស៊ូ តើល អន់ខែ ជា «អាញ ប័រ អំបញ្ច សារ ម៉ោញ ហះ អន់ដីស ដេល ហត់ អន់ ដីស រ៉ះ កា អាញ ហី។

៤ ញើ ប្រើ យូហាន បាំងហុំ ពូ ? ប្រើ ឡើង ប្លែង ញ៉ា ប៉ាណូស ដោច ?»

៥ អន់ខែ ពីកសា គូប ជា «ជា ពិន ជា ប្រើ វ៉ាត យូហាន ប្រើ ណោះ ណោះ យីស៊ូ ចឹង ជា កា ពិន "ទីល នីណោះ ញ៉ា ត្រក់ អន់ដីស អូ សៀ អើ ?"»

៦ ជា ពិន ជា ប៉ាណូស ប្រើ វ៉ាត យូហាន បាំងហុំ ពូ ណោះ កាំឡាំង ប៉ាសុន ទីខ្ល ចឹង អ្យក់ អំហ្គោ ហីរ ប៉ាន់តោ ពិន ឡុត ខង អន់ខែ សៀ ជា វ៉ាត យូហាន ណោះ វ៉ាតីយ ប្រើ តាទីច»។

៧ អន់ខែ តើល ជា អូ អូ កា ញើ ប្រើ វ៉ាត យូហាន បាំងហុំ ពូ ណោះ។

៨ កេះណោះ យីស៊ូ កា តើល អន់ខែ ជា «អាញ កា អូ រ៉ះ កា អន់ដីស ដេល បក់ អន់ អាញ ប្រើ សារ ទី អា»។

† ១៩:៤៦ ១៩:៤៦ សារ អា ឡាច ឡើង អេសាយ ៥៦:៧។ ‡ ១៩:៤៦ ១៩:៤៦ ប័រ ហៃ យេរេមៀ ៧:១១។

សារ កាប ប៉ាន់ដឹប ឡើង សារ ពូ រ៉ាំងហៃ ម៉ីរ ប្លែ អង់កាច

៩ កេះណោះ យីស៊ូ រ៉ះ សារ កា កាំឡាំង អៀង អើ កាប ប៉ាន់ដឹប ជា «ទី កាម៉ាក់ ម៉ោញ ដូរ ប្រឹក្ចី ម៉ីរ តប់ ប្លែ អង់កាច កេះណោះ អើ អន់ ពូ រ៉ាំងហៃ ដែក។ ឡើង ឡើង ណោះ អើ ចាក ឡាំ ប៉ាក់ ស្រុក ចាំងហាយុត អៀ ប៉ាក់ ណោះ តុត ទុញ។

១០ ប៉ាក់ ទីល ទុន អៀ ប្លែ អង់កាច កេះ តាំងឡា ម៉ីរ ណោះ ប្រើ ទុច អើ ម៉ោញ ដូរ ឡាំ ប៉ាក់ មូត រ៉ាំងហៃ ម៉ីរ អើ ណោះ ភៀ អ្យក់ ចានែក ម៉ះ អើ ហះកា មូត រ៉ាំងហៃ ម៉ីរ ណោះ រ៉ុប ពីត ទុច អើ កេះ ណោះ តាំងហ្សិត អន់ អើ ស៊ីត តី តាដោះ។

១១ តាំងឡា ម៉ីរ កា ប្រើ ទុច ម៉ោញ ដូរ ឡាំ ណាវ៉ូ។ ហះកា មូត បក់ រ៉ាំងហៃ ម៉ីរ ណោះ រ៉ុប ពីត លូ តះ ប៉ាស្សាប កាប អូ ដាក់ តាំងហ្សិត អន់ អើ ស៊ីត តី តាដោះ ណាវ៉ូ។

១២ តាំងឡា ម៉ីរ កា ប្រើ ទុច ម៉ោញ ដូរ ណាវ៉ូ ឡាំ លឹក ទី ប៉ែង។ ហះកា មូត បក់ រ៉ាំងហៃ ម៉ីរ ណោះ រ៉ុប ពីត ទុច ណោះ ទីល ឡាក កេះណោះ អូស អ្នាត ប៉ាក់ អន់ ទីល ម៉ីរ។

១៣ តាំងឡា ម៉ីរ យឹត ជា "នីចម អាញ ចឹង ត្រក់ ប្រឹក្ចី ណាវ៉ូ អា យី អាញ ចឹង ប្រើ គន ឡាក់ អាញ បិច ឡុត ឡាំ ណាវ៉ូ ម៉ោញ ទង អា។ ណោះ អន់ខែ ចឹង អ្សល កូតី កា អើ ហង តាម ហៃ"។

១៤ ហះកា មូត បក់ ក្យាត់ រ៉ាំងហៃ ម៉ីរ ណោះ សាត់ អន់ខែ ប៉ប គន អើ ណោះ អន់ខែ កាកាប លូ គូប ជា "បក់ អា ហង ចឹង អ្យក់ ប៉ាដក់ ប៉ាជៀ ម៉ីរ អា ! ពិ ពិន ប៉ាន់តោ អ្នាត អើ ម៉ាក់ ចឹង ទី ម៉ីរ អា កា ពិន"។

១៥ អន់ខែ កា រ៉ុប គន តាំងឡា ម៉ីរ ណោះ ទង អូស អ្យក់ ឡាំ ប៉ាក់ អន់ ទីល ម៉ីរ ប្លែ អង់កាច ណោះ ហង កេះណោះ ប៉ាន់តោ អើ។ ទីល នីណោះ តាំងឡា ម៉ីរ ចឹង ប្រឹក្ចី នីចម កា អន់ខែ ណោះ ?

១៦ យី អើ ចឹង ឡាំ ប៉ាន់តោ មូត បក់ រ៉ាំងហៃ ម៉ីរ ណោះ ហង កេះណោះ អន់ កា ពូ អន់ទៀត ណា រ៉ាំងហៃ ដែក ម៉ីរ អើ ណោះ»។ ប៉ាក់ កាតាំង សារ ទីណោះ កេះ អន់ខែ កាប ជា «ដៃ អន់ ប្រឹក្ចី អន់ សារ នីណោះ កើត ពីរ»។

១៧ កេះណោះ យីស៊ូ ហៃ អន់ខែ លូ កាប ជា «សារ កាណាង ជាប់ ប៉ានីរ ប្រឹក្ចី ទី ប្រាត់ រ៉ះ ជា "អំ ហ្គោ ឡាក់ មូត រ៉ាគីយ ហិ ហិរ អ្នាត កិញអៀ អា កេះ អំហ្គោ សាំខាន់ ឡើង ពូ"*។ សារ អា ពូ បិច កាប ឡើង សារ ញ៉ា ?

១៨ ពៀ ឡិ ត្រក់ ពីង អំហ្គោ អា ប៉ាណូស ណោះ ចឹង ឡាក ឡាកាច់ ខូច ខាច ខាក់ ឡុត ហះ កា ជា អំហ្គោ អា ឡិ ត្រក់ ពីង ប៉ាណូស ចំ អំហ្គោ ចឹង ក្លាញ អើ តោ ឡុត»។

១៩ ផះ ណោះ មូត ម៉ែត ក្រាក់ រ៉ាម៉ះ ប្រឹក្ចី លូ មូត ណែយ បាំងហៀន ចាបាប អន់ខែ ណាំង ទ្រង បិច រ៉ុប យីស៊ូ ឡុត ខង អន់ខែ អូ អន់តត់ ជា យីស៊ូ កាប សារ ណោះ យី កាប ប៉ាន់តាំង កា អន់ ខែ ហះកា អន់ខែ អ្យក់ កា មូត ប៉ាសុន។

សារ មូត ជា រ៉ាស៊ី លូ សាខុស៊ី ណាំង សារ លូ យីស៊ូ

២០ ទីល នីណោះ អន់ខែ ប្រើ គូប អន់ខែ ប៉ាឡម ប្រឹក្ចី ប៉ាណូស ដាក់ ត្រង់ អៀ ចាំ ហៃ យីស៊ូ ភៀ បិច កា កាតាំង អើ កាប យច ម៉ាក់ ចឹង ទី រ៉ុប អញជិន កា ម៉ែត រ៉ាំងហៃ ខេត ឡាក់ ចឹង អូ តាត់សុន សារ។

២១ អន់ខែ តាត់ អំប្រឹក្ចី កាប ដាក់ លូ យីស៊ូ ជា «អី ណែយ ញីន អូ អន់តត់ ជា គ្រីប សារ អីស កាប អន់តត់ ប៉ាតោ ទីណោះ ស៊ីត កា ត្រក់ តាទីច អីស អូ អ្សល អូ កូតី បក់ ពៀ អុះ យី អីស បាំង ហៀន ពូយ សារ ប្រឹក្ចី ដាក់ ត្រង់ តាទីច។

* ២០:១៧ ២០:១៧ សារ អា ឡាច់ ឡើង ជាប់ អញសើ ប៉ានេ ប្រឹក្ចី (ទំនុក/តម្កើង) ១១៨:២២។ † ២០:១៨ ២០:១៨ សារ អា យីស៊ូ កាប ពៀប ឡើង ឡាកោ អើ ទៅ ឡាក់ អំហ្គោ ដាក់ ណោះ។

- ២២ នីតម៌ ចាបាប ប្រ្លឹះ អន់ ប ពិន សឹង វ៉ែ អន់ កា សាដាច់ តិស រ៉ូម ណោះ ?»
- ២៣ យីស៊ូ ហ្នង់ ឡើង ពុត ពៀក ប៉ាញ៉ា ប្លាច អន់ខែ ណោះ បះ អែ កាប ជា
- ២៤ «ប៊ិះ អន់ កា អាញ ហៃៗ លៀន ណោះ ម៉ោញ កាក់» កេះណោះ អែ អំបញ្ច ជា «ហ្និប ពៀ សិច ពៀ ពីង កាក់ អា ?» ពូ តើល ជា «ហ្និប លូ សិច សាដាច់ តិស រ៉ូម»។
- ២៥ យីស៊ូ រះ កា អន់ខែ ជា «ទីល នីណោះ កាណាគី ញ៉ា ឡាក់ វ៉ាស ម៉ះ សាដាច់ រ៉ូម មប កា សា ដាច់ រ៉ូម ទៅ ពិ ហះកា កាណាគី ញ៉ា ឡាក់ ម៉ះ ប្រ្លឹះ មប កា ប្រ្លឹះ ទៅ ដេល»។
- ២៦ ទីល នីណោះ អន់ខែ ណាំង សារ យច អូ ទី អុះ ផះ យីស៊ូ កាបាប ហះ ម៉ាត់ កាំឡាំង អៀង ណោះ។ អន់ខែ អែ គ្រើយ ទីប ញម ខាក់ កា សារ យីស៊ូ កាប ណោះ។
- ២៧ ទី មូត សាខុស៊ី បក់ អន់ដា ពីះ ប៉ាក់ ចារ យីស៊ូ អន់ខែ ណោះ អូ សៀ ជា ប៉ាណូស តៅ កេះ អូ រ៉ុស សីត ណារ៉ូ អុះ
- ២៨ បះ អន់ខែ អំបញ្ច លូ អែ ជា «ណោយូ ញ៉ា រតី ម៉ូសេ ទី ច្រាត់ រះ ជា បក់ ចំ អ្យក់ កាម៉ាញ កេះ ណោះ តៅ ជា បើ តាន់ ទី គន ត្រត់ ធេម ចាអុះ ណារ៉ូ អន់ ទី អែ ភៀ បាំងកើត គន តូ ផ្នំ វ៉ាច អន់ កា ម៉ិ អែ ។»
- ២៩ ប៉ាន់ដីប ជា ទី អុះ ម៉ិ កាម៉ាក់ តាំប៊ិះ ដូរ ម៉ិ ឡោងទ្រៀ អែ ទី កាម៉ាញ កេះណោះ អែ តៅ ហះ កា បើ តាន់ ទី គន អុះ។
- ៣០ កេះណោះ អុះ អែ ទី ម៉ោញ ទី អែ ឡុត អែ អែ ណោះ ហះកា តៅ និះទៅ ដេល។
- ៣១ កេះណោះ អុះ អែ ទី ពៀរ កា និះទៅ ដេល។ ទី អុះ ម៉ិ អន់ខែ តាំប៊ិះ ដូរ ណោះ កា ទី អង់កាន់ ណោះ ទីខូ ហះកា តៅ ទី អន់ខែ ណោះ ហង បើ តាន់ ទី គន និះទៅ ដេល។
- ៣២ អន់តីត ឡើង ណោះ អង់កាន់ ណោះ កា តៅ និះទៅ ដេល។
- ៣៣ ទីល នីណោះ ប៉ាក់ ទីល ដាវ ប៉ាណូស តៅ រ៉ុស សីត ទៀ អង់កាន់ ណោះ ចឹង ទី កា ពៀ ខង អុះ ម៉ិ អន់ខែ ទី តាំប៊ិះ ដូរ ទី អង់កាន់ ណោះ និះទៅ ដេល ?»
- ៣៤ យីស៊ូ តើល អន់ខែ ជា «ប៉ាណូស ពីង អង់កាក់ តេះ អា ពូ អូ ដឹង ទី ក្លោ ទី កាម៉ាញ
- ៣៥ ហះកា ទី បក់ ប្រ្លឹះ បិកកាតយ័ ប៉ាញ្ញ ពុត តាក់ អង់រ៉ុស សីត តែង ម៉ាត់ ទៀ អន់ខែ អូ អូ ទី ក្លោ ទី កាម៉ាញ ណារ៉ូ អុះ
- ៣៦ ខង អន់ខែ អូ អូ តៅ ណារ៉ូ ហង យី អន់ខែ ឡាក់ កា មូត បិយ ប្រ្លឹះ អន់ខែ កា គន ប្រ្លឹះ ដេល ខង អន់ខែ ទី រ៉ុស សីត ណារ៉ូ កេះ។
- ៣៧ សារ ប៉ាណូស តៅ រ៉ុស សីត អា យ្លឹះ ម៉ូសេ កា ទី ច្រាត់ រះ ដេល យី កាណាង សារ ប្រ្លឹះ កាប ឡើង អញ សា ប៉ោម ម៉ូសេ អែ ប្រ្លឹះ បិកកាតយ័ ជា ប្រ្លឹះ ឡាក់ រាំងហៃ អាប្រាំហាំ លូ អ៊ី សាក់ លូ យ៉ាកុប S។
- ៣៨ ប្រ្លឹះ បិកកាតយ័ អូ ត្រត់ ប្រ្លឹះ ឡាក់ រាំងហៃ ប៉ាទ្រូ អុះ យី ប្រ្លឹះ រាំងហៃ ប៉ាណូស រ៉ុស ខង សាំរ៉ាប់ កា ប្រ្លឹះ ប៉ាណូស ទីខូ សុត កា អែ រ៉ុស»។
- ៣៩ ទី មូត ណោយូ បាំងហៀន ចាបាប បក់ អន់ដា តើល ជា «ណោយូ អីស កាប ណោះ ត្រត់ ខា ក់»។
- ៤០ កេះណោះ ពូ អូ ខិន អំបញ្ច អែ ឡើង សារ ញ៉ា ណារ៉ូ ហង។
- ៤១ យីស៊ូ អំបញ្ច ពូ ជា «ញ៉ា ត្រត់ ពូ កាប ឡើង សារ បក់ ប្រ្លឹះ រើស អន់ ប្រឹក សាដាច់ ណោះ ជា សាដាច់ ដាវីត យី រតី បិក អែ ?

‡ ២០:២៨ ២០:២៨ បំរហៃ សារ អន់ ចាបាប លីក ទី ពៀរ (ចោទិយ/កថា) ២៥:៥-១០។ S ២០:៣៧ ២០:៣៧ សារ អា ឡាក់ ឡើង សារ ឡាក់ (និកូមនំ) ៣:៦។

៤២ ខង សាដាច់ ដាវីត ណោះ ហង ទី ប្រាក់ រ៉ះ កាណុង ផាប់ អញស៊ែ ប៉ានេ ប្រ្លឹះ ផោះ

"ប្រ្លឹះ បិកកាតយ័ កាប លូ ពី តាំងឡា អាញ ផា
'ហត់ អ្នែ ពីង ចារ អំរ៉ាញ តែង សាម៉ា អាញ

៤៣ ក្បាត់ អាញ ចឹង ពីត តាម៊ីរ អីស អន់ អ្នែ អន់តេះ តាំប៉ាង ជុង អីស' "។

៤៤ ផា សាដាច់ ដាវីត អ៊ែ អ៊ែ បក់ ប្រ្លឹះ រៀស អន់ ប្រឹក្តិ សាដាច់ ណោះ ផា ពី តាំងឡា នីអៀ កេះ ញ៉ា
ត្រត់ ពូ ផា សាដាច់ ដាវីត យី រតី បិក អ៊ែ នីណោះ? »។

៤៥ កេះណោះ យីស៊ូ រ៉ះ លូ មូត សីះ អ៊ែ កាំឡាំង អៀង កា អ្នែ សាំយ៉ាំង ដេល

៤៦ អ៊ែ ផា «ប័រ ឡាវាំង ឡាកោ លូ មូត ណែយូ បាំងហៀន ចាបាប់ អន់ កាខាក់។ អន់ខែ ខុ ពៀត
អារ តីស អ៊ឹង លូ ចាចាក ពីង តាឡាត បិច កា ពូ កាំរុប សាំប្លឹះ អន់ខែ។ ផា អ្នែ ពីង រោង ចារ ពូ
លូម ណាំង ដឹង ចារ ដាក់ សាំ លីន ឡឹង ពូ ផា អ្នែ ប៉ាក់ ចារ អែត សា ណាំង ដឹង ចារ ក្រាត់ បក់
កានីត លីន ឡឹង ពូ ដេល។

៤៧ អន់ខែ ណោះ ខុ លោប អ្សក់ វ៉ាស អំប៉ាស ម៉ះ មូត អង់កាន់ អន់ត្រោ អន់ទ្រុះ លូ តាំប្រឹក្តិ ម៉ន់
ទុញៗ ខាក់ ដេល។ អន់ខែ ណោះ ចឹង ត្រត់ ថូត ក្លាំង លីន ឡឹង ពូ»។

២១

សារ អង់កាន់ អន់ត្រោ ចែត លៀន មប អន់ កា ប្រ្លឹះ

- ១ ផេះ ណោះ យីស៊ូ ហែ ប័ប មូត ប្រ្លឹះ ប៉ាតុរង ចែត លៀន មប អន់ កា ប្រ្លឹះ។
- ២ អ៊ែ កា ប័ប អង់កាន់ អន់ត្រោ ថុក ញ៉ាក ម៉ោញ ដួរ អ្សក់ លៀន ដឹង ពៀរ ច្រឹម * ចែត ដេល។
- ៣ កេះណោះ យីស៊ូ កាប ផា «អាញ ប័រ រ៉ះ កា អន់ដីស តាទីច ផា អង់កាន់ អន់ត្រោ ថុក ញ៉ាក អា
អ៊ែ ទី ចែត លៀន អៀង ឡឹង ពូ

៤ ខង កាំឡាំង អន់ទៀតៗ អ្សក់ ចែត ដឹង លៀន អន់ខែ សល់ មប អន់ កា ប្រ្លឹះ ហះកា អង់កាន់
អន់ត្រោ ថុក ញ៉ាក អា អ្សក់ ទី លៀន ឡាក់ អ៊ែ តងកាន ខាក់ ភៀ សិម ឡាកោ អ៊ែ អ្សក់ មប អន់ កា
ប្រ្លឹះ ដេល»។

សារ រោង វ៉ាម៉ះ ចឹង វ៉ាយ វ៉ា លូ យីស៊ូ ចឹង ដីរ ណារូ

- ៥ ទី បក់ អន់ដា ផេះ អ្នែ ប៉ានេ រោង វ៉ាម៉ះ ឡាក់ ពូ ប្រឹក្តិ លូ អំហ្គោ ដាក់ ឡាយ៉ាមី លូ កាណាតី អន់
ទៀតៗ ឡាក់ ពូ ទី អ្សក់ ចែត មប អន់ កា ប្រ្លឹះ។ យីស៊ូ កាប ផា
- ៦ «រោង វ៉ាម៉ះ លូ ហី ឡាក់ អន់ដីស ប័ប ទី អា ប៉ាក់ ទិល ដាវ អន់តីត ទៀ ពូ ចឹង តាក់ អំពូក វ៉ា
យ វ៉ា ទី ហង អូ ទី អំហ្គោ ចំ ចឹង អ្នែ អំបាំង គូប អ៊ែ ណារូ ហង»។
- ៧ អន់ខែ អំបញ្ច អ៊ែ ផា «អី ណែយូ សារ អា ចឹង កើត ពីះ ដាវ ចំ? ប៉ាក់ សារ អា ក្បាមី ចឹង កើត
ទិល ទៀ ទី កាណាតី ញ៉ា អន់ដា ចឹង ប្រឹក្តិ អន់ អូ អន់ហ្គាល់?»

៨ យីស៊ូ រ៉ះ ផា «អន់ដីស ត្រត់ ឡាវាំង ឡាកោ កាខាក់ ផៃ សៀ ពូ ឡា ប៉ាំងល់ អន់ដីស អន់ ហៀ
ត ឡាច់ ឡឹង ប្រ្លឹះ ខង ចឹង ទី ប៉ាណូស អៀង ចែត សិច ឡាក់ កា សិច អាញ ដេល អន់ខែ ចឹង

* ២០:៤៣ ២០:៤៣ សារ អា ឡាច់ ឡឹង ផាប់ អញស៊ែ ប៉ានេ ប្រ្លឹះ (ទំនុក/តម្លឹង) ១១០:១។ * ២១:២ ២១:២ ច្រឹម ពៀត
គុល «ឡិបតា»។ ១២៨ ឡិបតា សាមេ លូ ម៉ោញ ខែណារី។ ម៉ោញ ខែណារី យី ខា ប្រឹក្តិ គុលី ម៉ោញ ដាវ។

កាប ជា "អាញ អា ហង យីស៊ី" លូ កាប ជា "ក្យាមី ចឹង ទីល ដាវ កេះ"។ អន់ដីស ជែ ពួយ អន់ខែ ដៃ!

៩ ផ្ទះ ចំ អន់ដីស កាតាំង លៅ ជា ទី ពូ តាកូ៖ សាំងខាម លូ ទី សារ វ៉ាចក់ វ៉ាចល់ អន់ដីស ជែ អ្សត ជែ កាដើត ខង សារ ណោះ ត្រក់ កើត ពី៖ អន់ទ្រួល នីណោះ ហង ហះកា សារ ឡុច ស្រីសៗ ណោះ បើ តាន់ ទីល អុះ»។

១០ កេះណោះ យីស៊ី រ៉ះ កា អន់ខែ ណាវ ជា «សុនសាត ម៉ោញ ចឹង តាកូ៖ លូ សុនសាត ម៉ោញ ប៉ា ថេត ម៉ោញ ចឹង តាកូ៖ លូ ប៉ាថេត ម៉ោញ ណាវ។

១១ ទីប ចឹង វ៉ាវ៉ែត តេះ កេង ខាក់ លូ ប៉ាក់ ចារ អន់ដា ចឹង កើត ឡាយុត ឡាំងវ៉ាញ ដេល លូ ចឹង ទី សារ អិត ពូ អៀង។ ចឹង ទី សារ អន់ទៀតៗ ប្រគំ អន់ អ្សត ទីប ចឹង ទី កាណាក់ ពីង ប្លែង តាង ខាក់ ភៀ ប្រគំ អន់ អន់ហ្គាល់ សារ ចឹង កើត ពី៖ ដេល។

១២ ហះកា អន់ទ្រួល ឡឹង សារ ទី អា ចឹង កើត ពី៖ ពូ ចឹង រ៉ុប អន់ដីស លូ ចឹង ប្រគំ អុ ដាក់ កា អន់ ដីស លូ អញ ជីន អន់ដីស អន់ ពូ ចែត ថូត ពីង រោង លូ ពូ ចឹង រ៉ុប អន់ដីស ចែត ខុក ដេល។ ពូ ចឹង ឡាំង ជីន អន់ដីស អន់ សាដាច់ លូ មូត ក្រាក់ ណាវ តាត់សិន ញុន កា អន់ដីស សៀ អាញ។

១៣ ហះកា សារ ណោះ ចឹង ប្រគំ អន់ កា អន់ដីស ទី ទ្រង ចឹង រ៉ះ សារ អាញ កា ពូ។

១៤ ទីល នីណោះ ត្រក់ កាចាំង កាណាង ពុត ជា ជែ យីត អន់ទ្រួល ឡឹង សារ ឡាក់ អន់ដីស ចឹង ត្រក់ កាប បងកាន់ ឡាកោ ណោះ

១៥ ខង អាញ ចឹង ប្រគំ អន់ កា អន់ដីស ហ្យាំង សាឡាច់ លូ អុ កាប ណោះ លូ អុ អន់ មូត បក់ អុ ណិស អុ តើល ប៉ាតែក លូ អន់ដីស អុះ។

១៦ យី៖ មើត ពី អុះ មី ផ្លង់ វ៉ាច គូប ចាង អន់ដីស ទៅ កា ចឹង អុ ត្រង់ កា អន់ដីស លូ អន់ខែ ចឹង ឡាំង ជីន កាំឡាំង អន់ដីស បក់ អន់ដា អន់ កា ពូ ប៉ាន់តៅ ដេល។

១៧ ប៉ាណូស ទិទួ ចឹង អុ ណិស កា អន់ដីស ញុន កា សៀ អាញ។

១៨ ហះកា យី៖ សក់ កល់ អន់ដីស ម៉ោញ កាសិ កា ចឹង អុ ទី ហ្យាំង អុះ។

១៩ ញុន កា អន់ដីស ដាម អត់ អន់ដីស ចឹង ទី អាញ រីស។

២០ «ហះកា ជា ដាវ ចំ អន់ដីស បំបំ តាប៉ល់ តាហាន ពី៖ រឹង មៀង យេរូសាឡឹម ត្រក់ អុ អន់តក់ ជា សារ ថាំឡាយ កាណាង មៀង អា ក្យាមី ចឹង ទីល ហង។

២១ ផ្ទះ ណោះ កាំឡាំង បក់ អ្នែ កាណាង ខេត យូដា ត្រក់ សាតាក់ ឡាំង អាន ប៉ាក់ ប៉ានីម ពី កា ប៉ាច់ កាំឡាំង បក់ អ្នែ កាណាង មៀង យេរូសាឡឹម ត្រក់ សាតាក់ ឡាច់ អន់ ចាំងហាយុត ឡឹង មៀង អា ដេល លូ ជែ អន់ មូត បក់ អ្នែ ប៉ាក់ មីវ ប៉ាក់ ស្រី អន់ខែ ម៉ុត កាណាង មៀង ដេល

២២ ខង ដាវ ណោះ ឡាក់ ដាវ ប្រ្រឹះ បិកកាតយ័ ចែត ថូត ពូ ភៀ តាក់ អង់កេះ សារ ឡាក់ ទី ប្រាក់ រ៉ះ កាណាង ផាបំ ប៉ានីវ ប្រ្រឹះ។

២៣ ផ្ទះ រាំងរាំង ណោះ មូត អង់កាន់ បក់ ឡាកោ គៀម លូ អង់កាន់ រង គន កាសែត ចឹង ថុក ញ៉ាក់ ខាក់ ខង ពីង ប៉ាថេត អា ចឹង កើត សារ ឡាំងបាក កាខាក់ ទីប ប្រ្រឹះ បិកកាតយ័ ចឹង អីក កា ប៉ា សុន អា។

២៤ អន់ខែ ចឹង តៅ ញុន កា ប្លា ដាវ លូ ពូ ចឹង អ្សក់ អន់ខែ អន់ ប្រគំ ទុច ពូ គ្រីប សុនសាត អន់ ទៀត។ កាប៉ាច់ មៀង យេរូសាឡឹម អា សុនសាត អន់ទៀត ចឹង ថាំឡាយ លើយ ទីល កេះ សារ ពូ ណោះ។

២៥ «ផ្ទះ ណោះ ដាវខែ សំឡុង ចឹង កើត តាងៗ ភ្ញៀវ ប្រគំ អន់ ពូ អន់ហ្នាល សារ ឡាក់ ចឹង កើត ពីៈ។ ប៉ាណូស គ្រឹប សុនសាត ពីង អង់កក់ តេះ អា ចឹង ទី សារ ថុក ពុត ខាក់ លូ អូ អូ ចឹង យីត នី ចម៍ ញុន កាតាំង យឹង ទៀក សាឡឹត សាឡាយ រាំងក្លាច។

២៦ ប៉ាណូស ទិខូ ចឹង អូកុន និះ អូ ហ្នង់ ប៉ាណូស ផ្ទះ អន់ខែ យីត ឡឹង សារ ឡាក់ ចឹង កើត ទី ពីង អង់កក់ តេះ អា ខង អំរ៉ាញ អន់ទៀតៗ ពីង ប្លែង † ចឹង រ៉ាន់ចើត។

២៧ ផ្ទះ ណោះ ពូ ចឹង ប័ប័ ប៉ាណូស អាញ ចាក ពីង កាម៉ល់ ទីប ទី អំរ៉ាញ លូ ទី តាតារ ក្លាក់ កេង ខាក់។ ‡

២៨ ប៉ាក់ សារ ទិ អា កើត ពីៈ ទៀ ហាក់ អន់ដីស ងើយ ហៃ ពីង ប្លែង ខង សារ ប្រ្រៈ ហ្វាយ អន់ ដីស ក្យាម៍ ចឹង ទីល ហង»។

២៩ កេះណោះ យីស៊ូ រះ កា អន់ខែ កាប ប៉ាន់ដីប លូ សារ ម៉ោញ ជា «ហាក់ អន់ដីស ហៃៗ តើម ប្រា លូ តើម អ្នឹង អន់ទៀត ទិណោះ។

៣០ ផ្ទះ ចំ អន់ដីស ប័ប័ ហ្វា ចាត់ កេះ ណោះ អន់ដីស អូ អន់តត់ ជា ក្យាម៍ ចឹង ទីល ថុន បី ហង។

៣១ កាប៉ាច សារ ណោះ កា និះទៅ ដេល ជា ដាវ ចំ អន់ដីស ប័ប័ សារ ទិណោះ កើត ពីៈ អន់ ដីស ត្រក់ អូ អន់តត់ ជា សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រៈ បិកកាតយ៍ ពីៈ ក្យាម៍ កេះ។

៣២ អាញ ប័រ រះ កា អន់ដីស តាទីច ជា ទី ប៉ាណូស បក់ អន់ដា អៃ ពីង រាំងហាវ អា បើ តានី តោ អុះ អន់ខែ ចឹង ប័ប័ សារ ទិ អា កើត ពីៈ ដេល ហង។

៣៣ តេះ លូ ប្លែង អា ចឹង រ៉ាយ រុំ ហ្សៀង ហៀត ហះកា ប៉ានីរ អាញ កាប អា អូ អូ ហ្សៀង អុះ។

៣៤ «ហាក់ អន់ដីស ឡាក់រាំង ឡាក់កោ កាខាក់ ជែ អន់ ពុត អន់ដីស យីត ដឹង កា សារ អែត សា សារ រីក់ សើម លូ សារ រីនរ៉ាយ កា ងារ សិម ឡាក់កោ ណោះ អូ ផែត ដាវ ណោះ ពីៈ ទីល ត្រក់ ផ្ទះ អន់ ដីស អូ ទី ទៀម ឡាក់កោ

៣៥ ខង សារ កាណុង ដាវ ណោះ ចឹង ពីៈ ទីល ទៀ ពៀប ឡាក់ កា ជៀល កាត្រាប ប៉ាណូស ពីង អង់កក់ តេះ អា ទិខូ ទ្រុត។

៣៦ ទីល នីណោះ ហាក់ អន់ដីស ខំ ក្យាក់ លើយ ពិ លូ ម៉ន់ ភ្ញៀវ អន់ អន់ដីស ដាម អត់ ឡឹង សារ ទិណោះ ឡាក់ ចឹង ត្រក់ ពីៈ ណោះ ម៉ាក់ អន់ដីស អូ ទី ថុត ប៉ាក់ ដាវ ប៉ាណូស អាញ ជីរ ណារ ទៀ»។

៣៧ ផ្ទះ កាដាវ យីស៊ូ អៃ បាំងហៀន ពូ ពីង ចារ រោង រ៉ាម៉ះ ប៉ាក់ កាម៉ាំង អែ ចាក ឡាក់ អៃ ប៉ាក់ ប៉ានីម ឡាក់ ពូ អើ ជា ប៉ានីម តើម អូលេវ។

៣៨ មូត ប៉ាសុន អន់ខែ ប៉ាណាំ គូប ឡាក់ ប៉ាក់ រោង រ៉ាម៉ះ ឡឹង កាំលី ផុងម៉ាំង ភ្ញៀវ សាំយ៉ាំង យី ស៊ូ បាំងហៀន។

២២

សារ មូត ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រៈ ណាំង ទ្រង ប៉ាន់តោ យីស៊ូ

១ ប៊ុន ណាំ បាំង ឡាក់តាំង ឡាក់ ពូ អើ ជា ប៊ុន ទ្រង ណោះ កា ក្យាម៍ ចឹង ទីល កេះ។

២ ផ្ទះ ណោះ មូត ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រៈ លូ មូត ណែយ បាំងហៀន ចាបាប ណាំង ទ្រង ចឹង ប៉ាន់ តោ យីស៊ូ ហះកា អន់ខែ អូកុន កា មូត ប៉ាសុន។

† ២១:២៦ ២១:២៦ អំរ៉ាញ អន់ទៀតៗ ពីង ប្លែង បក់ អន់ដា ជា កាណាក់ ពីង ប្លែង ឡាក់ កា សំឡុង លូ ខែ។ ‡ ២១:២៧ ២១:២៧ ប័រ ហៃ ដានីអែល ៧:១៣-១៤។

៣ កេះណោះ ប្រើ៖ ប៊ីត សាតាំង ម៉ុត កាណុង យូដ៖ ឡាក់ ពូ អើ ជា អ៊ីសាការីយ៉ុត អើ កា សី៖ កាណុង កាំឡាំង ម៉ុត សី៖ ១២ ដួវ ណោះ ដេល។

៤ យូដ៖ អើ ឡាក់ ពីកសា លូ ម៉ុត ម៉ែត ក្រាត់ វ៉ាម៖ ប្រើ៖ លូ ម៉ែត រ៉ាំងហៃ រ៉ាំង វ៉ាម៖ ឡឹង សាវ ចឹង មប យីស៊ូ អន់ កា អន់ខៃ។

៥ ម៉ុត ណោះ អន់ខៃ ហោក ខាក់ អន់ខៃ ជា ចឹង អន់ លៀន កា អើ។

៦ យូដ៖ កា ចៃ ដេល កេះណោះ អើ ណាំង ទ្រង ភៀ ជីន ពូ រ៉ុប យីស៊ូ អូ អន់ ម៉ុត ប៉ាសុន អូ អុ៖។

សាវ យីស៊ូ ប្រើ ប៊ុន ទ្រង អន់ខុ លូ ម៉ុត សី៖

៧ ដាវ ប៊ុន ណុំ បាំង ឡាក់ ទីល កេះ។ ដាវ ណោះ ពូ ត្រត់ ពុះ ចៀម សារ៉ាប់ ប្រើ ប៊ុន ទ្រង។

៨ ទីល នីណោះ យីស៊ូ ប្រើ ពេត្រុះ លូ យូហាន អន់ ឡាក់ អន់ទ្រូល លូ រ៉ះ ជា «ហាក់ អន់ដីស ឡាក់ ទ្រៀម សាណា សាណិត កា ពិន សារ៉ាប់ សា ប្រើ ប៊ុន ទ្រង»។

៩ ហះកា ម៉ុត ពៀវ ដួវ ណោះ អំបញ្ច យីស៊ូ ជា «អី ណោយូ អីស បិច កា ញីន ឡាក់ ទ្រៀម ចាវ សា សាណា ណោះ ប៉ាក់ ចំ?»

១០ យីស៊ូ តើល អន់ខៃ ជា «ប៉ាក់ អន់ដីស ម៉ុត កាណុង មៀង ណោះ អន់ដីស ចឹង ប៉ាក់ កាម៉ាក់ ម៉ោញ ដួវ គយ ទៀក ព្រឹយ។ អន់ដីស ចាក ពូយ អើ ណោះ ហង លើយ ទីល អើ ម៉ុត ពីង ហី។

១១ កេះណោះ អន់ដីស រ៉ះ កា តាំងឡាក់ ហី ណោះ ជា "ណោយូ ញីន អើ អំបញ្ច អីស ជា ពីង កាណុង ចំ អើ ចឹង ត្រត់ ប្រើ ប៊ុន ទ្រង សា សាណា លូ ម៉ុត សី៖?"

១២ ណោះ អើ ចឹង តាំបាង កា អន់ដីស កាណុង តីស ពីង ចាំងហិត ឡាក់ ទី យៀង ខង កេះ។ អូ គី អន់ដីស ទ្រៀម សាណា សាណិត កា ពិន ពីង កាណុង ណោះ ហង ពិ»។

១៣ កេះណោះ អន់ខៃ ចាក ប័ប ឡាក់ កា យីស៊ូ ទី រ៉ះ តាទីច អន់ខៃ កា ទ្រៀម សាណា សាណិត សារ៉ាប់ ប៊ុន ទ្រង ហះ ណោះ ហង។

១៤ ប៉ាក់ ទីល មង កាំឡាក់ កេះ យីស៊ូ អ៊ែ សា សាណា អន់ខុ លូ ម៉ុត សី៖ ឡាក់ រ៉ះ ប៉ាតាង អើ។

១៥ យីស៊ូ រ៉ះ កា អន់ខៃ ជា «អន់ទ្រូល ឡឹង អាញ ចឹង តោ អាញ បិច ខាក់ ប្រើ ប៊ុន ទ្រង អា សា សាណា អន់ខុ លូ អន់ដីស។

១៦ អាញ ប័រ រ៉ះ កា អន់ដីស អាញ អូ សា សាណា ប៊ុន ទ្រង អា ណារ៉ូ ហង លើយ ទីល ប៊ុន ទ្រង អា ទី តាត់ អងកេះ ប៉ាក់ ដាវ ប្រើ៖ បិកកាតយ័ រ៉ាំងហៃ រ៉ាំងខ្យា ទៀ»។

១៧ កេះណោះ អើ អ្យក់ ពៀង តាពៃ ប្លៃ អងកាច ចឹក ប៉ានេ ប្រើ៖ បិកកាតយ័ លូ កាប ជា «ហាក់ អ្យក់ ពៀង អា ជែក គូប សោប អែត ពិ។

១៨ អាញ ប័រ រ៉ះ កា អន់ដីស គីត អៀ តែង ម៉ាត់ អាញ អូ អែត តាពៃ ប្លៃ អងកាច ណារ៉ូ ហង លើយ ទីល ដាវ ប្រើ៖ បិកកាតយ័ រ៉ាំងហៃ រ៉ាំងខ្យា ទៀ»។

១៩ កេះណោះ យីស៊ូ អ្យក់ ចឹក ណុំ បាំង ប៉ានេ ប្រើ៖ បិកកាតយ័ គុ ជែក អន់ កា ម៉ុត សី៖ លូ កាប ជា «អា ហង ឡាក់ បាំងឡៃ អាញ ឡាក់ ត្រត់ អន់ សារ៉ាប់ កា អន់ដីស ហាក់ ប្រើ ប៊ុន សាវ អា លើយ ភៀ កាចាំង កា អាញ»។

២០ ប៉ាក់ សា កេះ។ អើ អ្យក់ ចឹក ពៀង លូ កាប និះទៅ ណារ៉ូ ជា «តាពៃ អា ហង ឡាក់ សាវ សា ញ៉ា វែវ ពុត ណាវ យី ជាម អាញ ឡាក់ ហូរ សារ៉ាប់ ប្រើ ប៊ុន សាវ សាញ៉ា លូ អន់ដីស។

២១ ហះកា ត្រត់ អូ អន់តត់ ជា ប៉ាណូស ឡាក់ ចឹង ជីន អាញ អន់ កា ពូ រ៉ុប ណោះ អើ អ៊ែ សា សាណា អន់ខុ លូ អាញ ដេល

២២ ខង ប៉ាណូស អាញ ត្រង់ តោត តាទីច ឡាក់ កា សារ ប្រ្រឹះ ទី កាំឡាក់ ពែ ហង ហះកា ប៉ាណូស បក់ ជីន អាញ អន់ កា ពូ រ៉ុប អើ ចឹង ប៉ាណាប ខាក់»។

២៣ ផះ ណោះ មូត សីះ អំបញ្ច គូប អន់ខែ ភៀ បិច អូ អន់តត់ ជា កាណុង កាំឡាក់ អន់ខែ ណោះ ពៀ ចឹង ប្រគំ នីអៀ។

២៤ ប៊ិត ឡឹង ណោះ មូត សីះ អន់ខែ ប៉ាតែក គូប សោប ឡឹង សារ ពៀ ចឹង ប្រគំ តីស ឡឹង ពូ កាណុង កាំឡាក់ អន់ខែ ណោះ។

២៥ ហះកា យីស៊ូ តើល អន់ខែ ជា «សាដាច់ សុនសាត អន់ទៀតៗ អន់ខែ ជិះ ចត្ត មូត ប៉ា សុន អន់ខែ ប្រើ ពូ អើ ឡាកោ ជា ប៉ាណូស ដាក់។

២៦ ហះកា អន់ដីស អា អូ ត្រង់ ប្រគំ នីណោះ អុះ ជា កាណុង កាំឡាក់ អន់ដីស អា ពៀ បិច ប្រគំ តីស បក់ ណោះ ត្រង់ ប្រគំ ឡាកោ អន់ ចិ ឡឹង ពូ ប៉ាណូស បក់ ប្រគំ ម៉ែត អន់ដីស កា ត្រង់ ប្រគំ ង៉ារ អន់ កា ពូ ដេល។

២៧ ប៉ាណូស បក់ អ្វី ពឹង គ្រេ លូ ប៉ាណូស បក់ តាំបាង សាណា អន់ កា បក់ អង់អ្វី ពឹង គ្រេ បក់ អើ ចំ តីស? ញ៉ា អូ ត្រង់ បក់ អង់អ្វី ពឹង គ្រេ ប តីស? ហះកា អាញ ពិះ ប៉ាក់ អន់ដីស អា យី ឡាក់ កា បក់ តាំបាង សាណា ណោះ ដេល។

២៨ អន់ដីស ឡាក់ ប៉ាណូស អ្វី អន់ខូ លូ អាញ ផះ អាញ ទី សារ ឡាក់ បាក ពែ។

២៩ ទីល នីណោះ ពិ អាញ ប្រើ អាញ រ៉ាំងហៃ រ៉ាំងខ្យា នីចម អាញ ប្រើ អន់ដីស នីណោះ ដេល

៣០ ភៀ អន់ អន់ដីស ទី អង់អ្វី អែត សា អន់ខូ លូ អាញ ប៉ាក់ អាញ រ៉ាំងហៃ រ៉ាំងខ្យា ទៀ កេះ ណោះ អន់ដីស ចឹង អង់អ្វី ពឹង គ្រេ សាដាច់ តាត់សុន សារ កា ផ្លង់ រ៉ាច់ អ៊ីស្រាអែល ទី ១២ ផ្លង់។

៣១ «ស៊ីម៉ូន អី ស៊ីម៉ូន ហៃ ប្រ្រឹះ បីត សាតាំង បរ អ្យក់ អន់ដីស ភៀ រឹង អន់ដីស ឡាក់ កា ពូ រឹង ពៀ* និះទៅ ដេល។

៣២ ហះកា អាញ ម៉ន់ ឡោម ប្រ្រឹះ បិកកាតយ័ អន់ កា អីស ភៀ ដៃ អន់ អីស អ្នាត សៀ ជា ដាវ ចំ អីស ទី បុនពែង ពុត ពៀក សៀ ណារ បរ អីស តង់ អុះ ម៉ី អីស អន់ អន់ខែ អ្វី សៀ លើយ ដេល»។

៣៣ ពេត្រះ តើល យីស៊ូ ជា «អី ពិ តាំងឡា អាញ ទ្រៀម ឡាកោ កេះៗ យ្រឹះ ត្រង់ ខុក លូ ត្រង់ តោត កាតាម កា អាញ ចឹង ចាក អន់ខូ លូ អីស លើយ»។

៣៤ យីស៊ូ តើល អើ ជា «អី ពេត្រះ! អាញ បរ រះ កា អីស ម៉ាំង អា ហង អន់ទ្រូល ឡឹង អ្យរ បើ អោត អីស ចឹង ប៉ាតែក ប៉ែង ទង ជា អូ អន់ហ្គាល់ អាញ»។

៣៥ កេះណោះ យីស៊ូ អំបញ្ច លូ មូត សីះ ជា «ផះ អាញ ប្រើ អន់ដីស ចាក ពែ អូ ទី ទ្រុង កាតិប លៀន អូ ទី ទ្រុង កាទុង អូ ទ្រុង កីប នីចម អន់ដីស ទី ខ្លះ កាណាត៍ ញ៉ា ប?» អន់ខែ តើល ជា «អូ ទី ខ្លះ កាណាត៍ ញ៉ា អុះ»។

៣៦ យីស៊ូ រះ ណារ ជា «កិញអៀ អា ពៀ ទី កាតិប លៀន ត្រង់ ទ្រុង ឡាក់ បក់ ទី កាទុង ត្រង់ ទ្រុង ឡាក់ ដេល។ កាប៉ាច់ បក់ អូ ទី ដាវ ត្រង់ ប្រូ អារ គ្រីន តាច់ ដាវ ម៉ៅញ ទ្រុង ឡាក់ ដេល។

៣៧ អាញ បរ រះ កា អន់ដីស កាណុង ផាច់ ប៉ានីរ ប្រ្រឹះ ទី ច្រាត់ រះ ជា "ពូ ចឹង ច្រោម អើ ឡាក់ កា ប៉ាណូស ប្រគំ យច ចាបាប"។ សារ ណោះ ត្រង់ កើត ទី ពឹង អាញ ខង គ្រីប សារ ឡាក់ ទី ច្រាត់ រះ ឡឹង អាញ ត្រង់ តាត់ អង់កេះ»។

* ២២:៣១ ២២:៣១ ឡាក់ កា ពូ រឹង ពៀ ទី ណី ជា «ប៉ាក្លះ ឡឹង គូប សោប» លើ «តាត់ ប៉ាណាប»។ † ២២:៣៧ ២២:៣៧ សារ អា ឡាច់ ឡឹង អេសាយ ៥៣:១២។

៣៨ កេះណោះ ម្ចាស់ស៊ី រ៉ះ កា អើ ជា «អី ពី តាំងឡា អីស ហៃ ញីន ទី ដាវ ពៀរ កេះ»។ អើ តើល ជា «បគី កេះ»។

សារ យីស៊ូ អ្វី ម៉ែន ពីង ប៉ានីម តើម អូលេវ

៣៩ ប៉ាក់ យីស៊ូ ចាក ឡាច់ ឡឹង ហី ណោះ អើ ឡា ប៉ាក់ ប៉ានីម តើម អូលេវ តាម តាឡាប័ ឃើយ គុន អើ ម្ចាស់ស៊ី កា ឡា ព្យយ អើ ដេល។

៤០ ប៉ាក់ ទីល ចារ កេះ អើ រ៉ះ កា ម្ចាស់ស៊ី ជា «ហាក់ អន់ដីស ម៉ែន អើ ប្រ្រឹះ ពី ភៀ ប៉ាក់ ទី សារ ឡា ប៉ាក់ ណោះ អន់ដីស ចឹង អូ ប្រគី យច ហង»។

៤១ កេះណោះ អើ ចាក ឡាច់ ចាំងហាយុត ឡឹង ម្ចាស់ស៊ី ខា ហីរ លូ អំហ្គោ តុត សាង អើ ជន តាកុល ម៉ែន ជា

៤២-៤៤ «អី ពី! ជា អីស ចៃ ប័រ អីស អ្យក់ ឡាច់ សារ ថុក ប៉ាណាប អា ឡឹង អាញ ណើ ហះ កា ដៃ ប្រគី ព្យយ ពុត អាញ ប័រ ប្រគី ព្យយ ពុត អីស ទៅ»។^S

៤៥ ប៉ាក់ ម៉ែន កេះ យីស៊ូ រ៉ុល សិត ប៉ាក់ ចារ ម្ចាស់ស៊ី ប័ប អន់ខៃ ផះ តែប ហ្គាក់ ញន កា អុក ពុត។

៤៦ អើ កាប កា អន់ខៃ ជា «ញ៉ា ត្រក់ អន់ដីស តែប នីអៀ? ហាក់ អ្យរ ម៉ែន ឡា ប៉ាក់ ទី សារ ឡា ប៉ាក់ អន់ដីស ចឹង អូ ប្រគី យច ហង»។

សារ ពូ ឡា រ៉ុប យីស៊ូ

៤៧ ផះ យីស៊ូ អ្វី កាប ជាឌី ប៉ាណូស អៀង ម៉ោញ តាប័ល កា ពីះ ទីល។ បក់ ប៉ាណាំ ទ្រង អន់ខៃ ណោះ សិច យូដះ ឡាក់ សីះ កាណាង កាំឡាង ម្ចាស់ស៊ី ១២ ដូវ ណោះ ដេល អើ ឡា ប៉ាក់ ចារ យីស៊ូ ឡាត ភៀ ថុ។

៤៨ យីស៊ូ កាប កា អើ ជា «អី យូដះ អីស មប អន់ ប៉ាណូស អាញ កា ពូ អីស ថុ នីអៀ ហង ប?»

៤៩ ម្ចាស់ បក់ អ្វី លូ យីស៊ូ ផះ អន់ខៃ ប័ប ពូ ក្យាម ចឹង រ៉ុប អើ កេះ អន់ខៃ អំបញ្ច លូ អើ ជា «ពី តាំងឡា អីស អន់ ដេល ប ញីន ហ្វាត់ ដាវ កេះ ពូ?»

៥០ ទី សីះ ម៉ោញ ដូវ ហ្គាក់ ដាវ កេះ ទុច ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រឹះ កាតាច់ ហ្គា តោរ តែង សាម៉ា។

៥១ ហះកា យីស៊ូ កាប កា អើ ជា «ប៉ុប ណោះ បគី ហង»។ អើ កា សាប៉ាក់ តោរ ប៉ាណូស ណោះ លូ តាក់ អន់ដាក់ និះទៅ ណារ។

៥២ កេះណោះ យីស៊ូ កាប កា ម្ចាស់ ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រឹះ កា ម៉ែត រ៉ាំងហៃ រ៉ាំង រ៉ាម៉ះ លូ កា ក្រាក់ រ៉ាំងហៃ មៀង ឡាក់ ពីះ រ៉ុប អើ ជា «អាញ អា ប៉ាណូស អន់តុង អន់ទុក ប បះ អន់ដីស ពីះ ប៉ាក់ អាញ ចឹក ដាវ ចឹក អ្វីង នីអៀ?

៥៣ អាញ អ្វី ពីង ចារ រ៉ាំង រ៉ាម៉ះ ប្រ្រឹះ អន់ខុ លូ អន់ដីស រ៉ប់ ដាវ ហះកា អន់ដីស អូ ខិន រ៉ុប អាញ អុះ។ កិញអៀ អា អន់ដីស ខិន ប្រគី ខង ម៉ាំង អា ប្រ្រឹះ បឹត រ៉ាំងហៃ»។

៥៤ ពូ កា រ៉ុប យីស៊ូ អ្យក់ ឡា ប៉ាក់ ហី ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រឹះ កាប៉ាច់ ពេត្រុះ ចាក ព្យយ អើ ឡឹង ចាំងហាយុត ដេល។

៥៥ ពូ ប៉ាកុះ អុញ ហះ អន់តិគី ឡាន កេះណោះ អន់ខៃ អ្វី អញ្ចុជ ជុំ អុញ ពេត្រុះ កា អ្វី អញ្ចុជ អុញ អន់ខុ លូ អន់ខៃ ដេល។

៥៦ ទី ទុច អង់កាន់ ម៉ោញ ដូវ ប័ប ពេត្រុះ អ្វី ហះ ចារ តាតារ អុញ អើ ហៃ ប៉ាញ ចាក់ លូ កាប ជា «ប៉ាណូស អា គូប យីស៊ូ ដេល»។

† ២២:៤២-៤៤ ២២:៤២-៤៤ សារ ថុក ប៉ាណាប អា ពៀត គុល «ចក អា»។ S ២២:៤២-៤៤ ២២:៤២-៤៤ ហ្គា ពូ ប្រាក់ លូ តិ ម៉ោញ ចំលួន ធម្ម ប៉ានីរ ផាះ ផះ ណោះ កា ទី បិយ ប្រ្រឹះ ម៉ោញ ដូវ ជីវ ឡឹង ថ្លែង ភៀ អន់ អើ ទី សាង។ ផះ អើ អុក ពុត ពៀក តាឡាម អើ កា ខំ ម៉ែន កាខាក់ ណារ សាមុះ អើ តាំងហាត់ ពីង តេះ ឡាក់ កា ជាម។

- ៥៧ ពេត្រុះ ប៉ាត្រែក ជា «អី ណាង អាញ អូ អន់ហ្គាល់ ប៉ាណូស ណោះ អុះ»។
- ៥៨ ប៊ែត ឡឺង ណោះ ទី ប៉ាណូស ម៉ៅញ ដូរ ណារ៉ូ ប័ប អ៊ែ កា កាប ជា «អីស អា គូប យីស៊ូ ដេល»។ ហះកា ពេត្រុះ តើល ជា «អូ អុះ អូ ត្រុក់ អាញ អុះ»។
- ៥៩ យី អ៊ែ ម៉ៅញ មង ឡឺង ណោះ ណារ៉ូ ទី ប៉ាណូស ម៉ៅញ ដូរ ណារ៉ូ កាប ជា «អ៊ែ អា ចាបះ កា គូប យីស៊ូ តាទីច ហង ខង អ៊ែ ពីះ ឡឺង ខេត កាលីឡេ និះទៅ ដេល»។
- ៦០ ហះកា ពេត្រុះ តើល ជា «អាញ អូ អូ កា អីស បិច កាប ឡឺង សារ ញ៉ា អុះ»។ ផះ អ៊ែ កាកាប ណោះ ជាខី អ៊ូរ អោត ឡុត។
- ៦១ កេះណោះ យីស៊ូ កាលែង ហៃ ពេត្រុះ។ ពេត្រុះ កា កាចាំង ឡឺង ប៉ានីរ យីស៊ូ រះ កា អ៊ែ ជា «ម៉ាំង អា អន់ទ្រូល ឡឺង អ៊ូរ បើ អោត អីស ចឹង ប៉ាត្រែក ប៉ែង ទង ជា អូ អន់ហ្គាល់ អាញ»។
- ៦២ ពេត្រុះ កា ចាក ឡាច់ ឡឺង ចារ ណោះ ទីប ញ៉ា កាខាក់។
- ៦៣ មូត បក់ ញ៉ាម យីស៊ូ កាប ប៉ាឡែវ កា អ៊ែ លូ ពីត អ៊ែ។
- ៦៤ អន់ខៃ អ្យក់ កាណាត់ ប៊ិត ម៉ាត់ អ៊ែ លូ កាប ជា «ហត់ ទ្វង ហៃ ញ៉ៅ ពីត អីស ណោះ?»
- ៦៥ អន់ខៃ តះ ជាម៉ាត កា អ៊ែ អៀង ណារ៉ូ ដេល។
- ៦៦ ប៉ាត់ កាំលី មូត ក្រាត់ តាំងកង់ មូត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លះ លូ ណៃយូ ប៉ាំងហៀន ចាបាប អន់ខៃ លូម គូប សោប លូ ប្រើ ពូ អ្យក់ យីស៊ូ អន់ អន់តាវ ហះ ឆ្កីរ មូត ពីកសា វ៉ាតីស។
- ៦៧ អន់ខៃ អំបញ្ច យីស៊ូ ជា «រះ ហៃ កា ញីន អីស អា ហង ប ឡាក់ ប្រ្លះ រឺស អន់ ប្រ្លឹក សា ដាច់ ណោះ?» ហះកា យីស៊ូ តើល ជា «យីះ អាញ រះ កា អន់ដីស កា អន់ដីស អូ ស្មៅ អុះ។
- ៦៨ យីះ អាញ អំបញ្ច អន់ដីស កា អន់ដីស អូ រះ កា អាញ ដេល។
- ៦៩ ហះកា គីត អៀ តែង ម៉ាត់ ទៀ ប៉ាណូស អាញ ចឹង អ៊ែ តែង សាម៉ា ប្រ្លះ ឡាក់ ទី អំវាញ អីញ»*។
- ៧០ ផះ ណោះ អន់ខៃ ទិខូ អំបញ្ច ជា «ទីល នីណោះ អីស អា ហង ប គន ប្រ្លះ ណោះ?» យីស៊ូ តើល ជា «អន់ដីស ជា ណោះ ត្រុក់ កេះ យី អាញ អា ហង»†។
- ៧១ អន់ខៃ កាប លូ គូប ជា «ពិន អូ តងកាន ណាំង ផាញ៉ាន រះ ណារ៉ូ ហង ខង ពិន កាតាំង ប៉ានី រ អ៊ែ ទៅ កេះ»។

២៣

សារ ពូ ជីន យីស៊ូ អន់ ប៉ាត់ វតី ពីឡាត

- ១ កាំឡាំង អ្យរ ទិខូ កេះណោះ អន់ខៃ ឡា ជីន យីស៊ូ ប៉ាត់ វតី ពីឡាត *។
- ២ អន់ខៃ ច្រោម យីស៊ូ ជា «ញីន ប័ប ប៉ាណូស អា អ៊ែ ប៉ាណាំ មូត ប៉ាសុន ប្រ្លឹក យច លូ អូ អន់ ញីន សឹង វ៉ាបៃ កា សាដាច់ តីស រ៉ូម ទីប អ៊ែ ជា ឡាកោ អ៊ែ អា បក់ ប្រ្លះ រឺស អន់ ប្រ្លឹក សាដាច់»។
- ៣ វតី ពីឡាត អំបញ្ច យីស៊ូ ជា «អីស ហង ប សាដាច់ សុនសាត អ៊ីស្រាអ៊ែល?» យីស៊ូ តើល អ៊ែ ជា «ត្រុក់ ឡាក់ កា អីស ជា ណោះ ហង»†។
- ៤ វតី ពីឡាត រះ កា មូត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លះ លូ កា មូត ប៉ាសុន ជា «អាញ អូ ប័ប ប៉ាណូស អា ទី យច សារ ញ៉ា អុះ»។

* ២២:៦៩ ២២:៦៩ ប័រ ហៃ ដានីអ៊ែល ៧:១៣-១៤។ † ២២:៧០ ២២:៧០ «អន់ដីស ជា ណោះ ត្រុក់ កេះ យី អាញ អា ហង» ពៀត គុល «អន់ដីស ជា យី អាញ អា ហង»។ * ២៣:១ ២៣:១ វតី ពីឡាត យី សុនសាត រ៉ូម ឡាក់ ប្រ្លឹក ម៉ែត រ៉ាំងហៃ ខេត យូដា ណោះ។ † ២៣:៣ ២៣:៣ «ត្រុក់ ឡាក់ កា អីស ជា ណោះ ហង» ពៀត គុល «អីស ជា នីណោះ»។

៥ ហះកា ពូ តើល បាំងខំ ជា «អើ បាំងហៀន ប៉ាញ្ញុសុះ មួត ប៉ាសុន ប៉ាញ្ញុ ទីប ចារ សុនសាត អ៊ី ស្រាអើល ឡឹង ខេត កាលីឡេ ទីល ប៉ាត់ ខេត យូដា អា ដេល»។

៦ ផះ វត្ត ពីឡាត កាតាំង ពូ កាប នីណោះ អើ កា អំបញ្ច ណារ្ណ ជា «ញ៉ា អើ អា ប៉ាណូស ឡឹង ខេត កាលីឡេ តាទីច ប ?»

៧ ប៉ាត់ វត្ត ពីឡាត អូ អន់តត់ កា យីស៊ូ យី ប៉ាសុន ម៉ះ សាដាច់ ហេរត ឡាក់ រាំងហៃ ខេត កាលី ឡេ អើ កា ជីន យីស៊ូ ប៉ាត់ សាដាច់ ហេរត ឡុត ខង រាំងរាំង ណោះ សាដាច់ ហេរត កា អ៊ែ ពឹង មៀង យេរូសាឡឹម ដេល។

៨ ផះ សាដាច់ ហេរត បំបំ យីស៊ូ អើ ហោក ខាក់ ខង អើ កាតាំង ពូ រះ ឡឹង សារ យីស៊ូ ប្រឹក្តិ លូ អើ បិច បំបំ យីស៊ូ ឡឹង ទុញ កេះ អើ ម៉ឹង កា ចឹង បំបំ យីស៊ូ ប្រឹក្តិ សារ អំរាញ អីញ កេង ខាក់។

៩ អើ អំបញ្ច យីស៊ូ អៀង សារ ហះកា យីស៊ូ អូ តើល អើ អុះ។

១០ មួត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រះ លូ មួត ណោយូ បាំងហៀន ចាបាច់ កា អ៊ែ ហះ ណោះ ដេល អន់ ខែ កា ច្រោម យីស៊ូ ហើង កាខាក់។

១១ សាដាច់ ហេរត លូ មួត តាហាន កា កាប ប៉ាឡេរ បីដាយ កា យីស៊ូ ដេល។ កេះណោះ អន់ ខែ អ្សក់ អារ សាដាច់ ដាត់ ឡាយ៉ាម តាត់ អំពៀត ពឹង យីស៊ូ កេះណោះ សាដាច់ ហេរត ជីន អើ ប៉ាត់ វត្ត ពីឡាត ណារ្ណ។

១២ ដាវ ណោះ សាដាច់ ហេរត លូ វត្ត ពីឡាត ត្រត់ គូប អន់ខែ ឡុត ផះ អន់ទ្រួល ពៃ អន់ខែ អូ ត្រត់ លូ គូប សោប អុះ។

១៣ កេះណោះ វត្ត ពីឡាត អើ មួត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រះ លូ ក្រុំ ពិកសា រ៉ាតីសៗ ទីប មួត ប៉ាសុន ពីះ តុំ គូប សោប។

១៤ អើ រះ កា អន់ខែ ជា «អន់ដីស អ្សក់ ឡាក់ ប៉ាណូស អា អន់ ប៉ាត់ អាញ លូ ច្រោម ជា អើ ប៉ា ណាំ មួត ប៉ាសុន ប្រឹក្តិ យច។ ហៃ អាញ ទី អំបញ្ច អើ ហះ ម៉ាត់ អន់ដីស កេះ ហះកា អើ អា អាញ អូ បំបំ ទី សារ យច ឡាក់ កា អន់ដីស ច្រោម ណោះ អុះ។

១៥ យ្រះ សាដាច់ ហេរត កា អូ បំបំ អើ ទី សារ យច ដេល ណោះ ហង បះ អើ ជីន ប៉ាត់ អា ណារ្ណ។ ប៉ាណូស អា អូ ទី ប្រឹក្តិ យច ឡាក់ ត្រត់ ប៉ាន់តោ ណោះ អុះ។

១៦-១៧ ទីល នីណោះ ក្រានី កា អន់ ពូ ពិត តាត់ អញ្ចាល កេះណោះ អាញ ឡើយ អន់ អើ សិត ណារ្ណ ពិ»។‡

១៨ ហះកា អន់ខែ កាប ម៉ែៗ អញ្ចស្រំ ទិខូ ជា «ប៉ាន់តោ អើ អា ពិ ឡើយ បារ៉ាបះ ឡុត អន់ កា ញីន»។

១៩ បារ៉ាបះ អា ត្រត់ ខុក ញុន កា សារ ប្រឹក្តិ ប៉ាត់តារ៉ាត់ កាណុង មៀង ទីប ប៉ាន់តោ ប៉ាណូស ដេល។

២០ ញុន កា វត្ត ពីឡាត បិច តោះ ឡើយ យីស៊ូ អើ កា អំបញ្ច ប៉ាឡាក់ លូ ពូ ម៉ោញ ទង ណារ្ណ។

២១ ហះកា ពូ កាប ម៉ែៗ ជា «ប៉ាន់តោ អើ ពិ បង់ អើ ពឹង អ៊ឹង គឹង ពិ»។

២២ វត្ត ពីឡាត អំបញ្ច អន់ខែ លឹក ទី ប៉ែង ណារ្ណ ជា «ខ ញ៉ា? ប៉ាណូស អា ទី ប្រឹក្តិ យច ញ៉ា? អាញ អូ បំបំ អើ អា ទី ចូត ត្រត់ ប៉ាន់តោ ណោះ អុះ។ ទីល នីណោះ ប៉ាត់ ពូ ពិត កេះ ៗ អាញ ចឹង ឡើយ អើ»។

២៣ ហះកា អន់ខែ កាប ម៉ែៗ ញ៉ាញ្ញុ ញ៉ាញ៉ាច់ ប្រើ ពូ ប៉ាន់តោ យីស៊ូ។ ញុន កា ប៉ានីរ អន់ខែ កាប ម៉ែៗ តាឡាមី សារ ណោះ កា ទី ទ្រង អន់ខែ តាទីច។

‡ ២៣:១៦-១៧ ២៣:១៦-១៧ ហ្នា ពូ ត្រាត់ លូ តី ម៉ោញ ចំលួន ធរម ប៉ានីរ ផាះ រំបំ ដាវ ប៊ុន វត្ត ពីឡាត ត្រត់ តោះ ឡើយ ប៉ាណូស ត្រត់ ចូត ម៉ោញ ដូវ អន់ កា អន់ខែ។

២៤ វគី ពីឡាត កា ចៃ ប្រឹក្សា ព្រួយ សារ អន់ខែ ប៉រ ណោះ។

២៥ ញួន អន់ខែ ខំ ប៉រ នីណោះ វគី ពីឡាត កា តោះ ឡើយ បារ៉ាបៈ ឡាក់ ត្រត់ ខុក ញួន កា ទី ប្រឹក្សា សារ ប៉ាត់តារ៉ាត់ លូ ប៉ាន់តោ ប៉ាណូស។ កាប៉ាច់ យីស៊ី អើ មប អន់ កា ពូ ប្រឹក្សា តាម ពុត បិច។

សារ ពូ អ្សក់ យីស៊ី ឡាក់ ប៉ង ពីង អ៊ឹង គីង

២៦ ផៈ ពូ អ្សក់ ឡាក់ យីស៊ី ណោះ ពូ ប៉ាត់ កាម៉ាក ម៉ោញ ដួវ សិច អើ ស៊ីម៉ូន ឡាក់ ប៉ាណូស ឡឹង មៀង គីរែន អើ ផៈ ចាក ម៉ុត ពីង មៀង យេរូសាឡឹម ពូ រ៉ុប អើ ប៉ាងខំ ប្រើ គយ អ៊ឹង គីង ចាក ព្រួយ យីស៊ី។

២៧ ប៉ាសុន អៀង ដួវ គុកៗ ចាក ព្រួយ យីស៊ី ទីប ទី ម្នុត អង់កាន់ ញ៉ា សោក តាប៉ាប កា យីស៊ី ដេល។

២៨ ហះកា យីស៊ី កាលែង តែង អន់ខែ លូ កាប ផា «អី អង់កាន់ មៀង យេរូសាឡឹម ដៃ ញ៉ា កា អាញ ហាត់ ញ៉ា កា ឡាកោ អន់ដីស ទៅ លូ កា គន សោ អន់ដីស ពិ

២៩ ខង ប៉ាត់ យ៉ាង តោ ទៀ ចឹង ទី សារ ឡាក់ បាក កាខាក់ ពូ ចឹង កាប ផា "អង់កាន់ ចំ អូ ទី គន អង់កាន់ ចំ អូ យើយ តាម គន អង់កាន់ ណោះ ទី សារ សាណុក សារ៉ាក តាទីច ហង"។

៣០ ផៈ រ៉ាងរ៉ាង ណោះ ពូ ចឹង កាប កា ប៉ានឹម ផា "ហាត់ អន់ដីស ពូក កាត្រាប ឡាកោ ញីន ណើ"§

៣១ ខង អ៊ឹង អ៊ែសាត់ ពូ ប្រឹក្សា ប៉ុប អា កេះ សាឡង់ អ៊ឹង ក្រោះ អូ កា ពូ ចឹង ប្រឹក្សា នីចម៍ ណារ៉ូ។

៣២ ពូ កា អ្សក់ ឡាក់ ប៉ាណូស យច តីស ពៀវ ដួវ ណារ៉ូ ប៉ាន់តោ អន់ខុ លូ យីស៊ី ដេល។

៣៣ ប៉ាត់ ពីៈ ទីល ចារ ម៉ោញ ឡាក់ ពូ អន់ សិច ផា ប៉ានឹម កាន់តឹង កល់ ពូ កា ប៉ង យីស៊ី ពីង អ៊ឹង គីង ហះ ចារ ណោះ ហង។ ពូ កា ប៉ង ប៉ាណូស យច តីស ពៀវ ដួវ ហះ ណោះ ដេល ម៉ោញ ដួវ អ៊ែ តែង សាំងអ្សា យីស៊ី ម៉ោញ ដួវ អ៊ែ តែង សាម៉ា។

៣៤ យីស៊ី កាប ផា «អី ពី ប៉រ អីស ដៃ រ៉ាប ដៃ រ៉ូ អន់ខែ អា ខង អន់ខែ អូ អូ អន់តត់ កា ឡាកោ អន់ខែ ផៈ អ៊ែ ប្រឹក្សា ញ៉ា ណោះ អុះ»។* អន់ខែ អ្សក់ ខោ អាវ យីស៊ី រ៉ុប កាប៉ាច់ ភៀ ចឹង អូ អន់តត់ ផា ចឹង ទី កា ពៀ ខោ អាវ ណោះ។

៣៥ ម្នុត ប៉ាសុន អ៊ែ តាវ ហៃ យីស៊ី ហះកា ក្រុំ ពីកសា រ៉ាតីសៗ អន់ខែ កាប ប៉ាឡែវ កា អើ ផា «អើ ទី តង ពូ អន់ទៀត។ ផា អើ ឡាក់ ប៉ាណូស ប្រឹក្សា រឿស អន់ ប្រឹក្សា សាដាច់ តាទីច ហាត់ អន់ អើ តង ឡាកោ អើ ទៅ ពិ»។

៣៦ ម្នុត តាហាន កា កាប ប៉ាឡែវ កា អើ ដេល លូ អន់ខែ អ្សក់ ទៀក អ្សក់ ម៉ុត អន់ កា យីស៊ី អែត

៣៧ លូ កាប ផា «ផា អីស សាដាច់ សុនសាត អ៊ីស្រាអែល តាទីច ហាត់ តង ឡាកោ អីស ទៅ ពិ»។

៣៨ ពូ ច្រាត់ ពីង ប៉ាតាត់ រ៉ះ ផា «ប៉ាណូស អា យី សាដាច់ សុនសាត អ៊ីស្រាអែល»។ កេះណោះ ពូ ប៉ង ប៉ាតាត់ ណោះ ពីង អ៊ឹង គីង អំប៉ាង កល់ អើ។

៣៩ ប៉ាណូស បក់ យច តីស ម៉ោញ ដួវ ឡាក់ ពូ ប៉ង អន់ខុ លូ យីស៊ី ណោះ អើ កាប បីដាយ កា យីស៊ី ផា «ញ៉ា អីស អា អូ ត្រត់ បក់ ប្រឹក្សា រឿស អន់ ប្រឹក្សា សាដាច់ ប? ហាត់ តង ឡាកោ អីស ទៅ លូ តង ញីន ណើ ហៃ!»

៤០ ហះកា ប៉ាណូស បក់ យច តីស ម៉ោញ ដួវ ណារ៉ូ កាប កា អើ ផា «ញ៉ា អីស អូ អ្សក់ កា ប្រឹក្សា ប? អីស កា ប៉ាណូស ត្រត់ ចូត និះទៅ ដេល។

§ ២៣:៣០ ២៣:៣០ សារ អា ឡាក់ ឡឹង ហូសេ ១០:៨។ * ២៣:៣៤ ២៣:៣៤ ហ្វា ពូ ច្រាត់ លូ គី ម៉ោញ ចំលួន អូ ទី យៀ អា អុះ។

៤១ ពូ ប៉ាន់តោ ពិន អា ត្រង់ ហង ខង ពិន ទី ប្រ័តី យថ តីស ហះកា អើ អា អូ ទី ប្រ័តី យថ ញ៉ា អុះ»។

៤២ កេះណោះ អើ កាប ជា «អើ យីស៊ូ! ប៉ាក់ អីស ម៉ុត រ៉ុងហៃ រ៉ុងខ្យា ទៀ ប៉រ អីស កាចាំង កា អាញ ណើ»។

៤៣ យីស៊ូ តើល អើ ជា «អាញ ប៉រ រះ កា អីស តាទីច ជា ដាវ អា អីស ចឹង អ្វៃ ពឹង ប្លែង អន់ខូ លូ អាញ ដេល»។

៤៤ ផះណោះ យី ដាវ ប៉ង សាន់តាតី ផាឌី ប្លែង ម៉ាម៉ាំង ក្លិប ទីប ប៉ាថេត ណោះ ទីល ដាវ សិ មង ប៉ែង។

៤៥ ដាវ កា កើត ម៉ាម៉ាំង កាណាត់ ពូ ប៉ុង កាណុង រ៉ាំង រ៉ាម៉ះ កា តាហើក កាតាច់ ប៉ុត។

៤៦ កេះណោះ យីស៊ូ កាប តុត ពុត ជា «អើ ពី! អាញ មប ប៉ាងាត់ ប៉ាលឹង អាញ ពឹង តី អីស ហង»។ អើ កាប នីណោះ កេះៗ អើ កាតាច់ កាសើ តាំងហើម តោ ឡូត។

៤៧ ផះ ម៉ែត តាហាន ប៉ប សារ ណោះ អើ កាប ប៉ានេ ប្រ្រះ បិកកាតយី ជា «ចាបះ កា ប៉ាណូស អា ដាក់ ត្រង់ តាទីច»។

៤៨ កាប៉ាច់ ម្នុត ប៉ាសុន បក់ ឡា ហៃ សារ ណោះ ផះ អន់ខែ ប៉ប នីណោះ អន់ខែ កា រ៉ុល សីត ទីប អុក ពុត។

៤៩ គូប យីស៊ូ លូ ម្នុត អង់កាន់ បក់ ចាក ពួយ អើ ឡឹង ខេត កាលីឡេ អន់ខែ តាវ ហៃ សារ ណោះ ឡឹង ចាំងហាយុត។

សារ ពូ តប់ ប៉ាទ្រូ យីស៊ូ

៥០-៥១ ទី កាម៉ាក់ ម៉ោញ ដូវ សិច អើ យូរ៉េស៊ីប ឡឹង ស្រុក អាវ៉ាម៉ាថេ ឡាក់ ស្រុក ម៉ះ សុនសាត អ៊ីស្រាអើល អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ អ្វៃ ក្បាត់ ប្រ្រះ ពីរ រ៉ុងហៃ រ៉ុងខ្យា។ អើ កា កាំឡាំង កាណុង ក្រុំ ពិកសា វ៉ាតីសៗ ដេល ហះកា អើ អូ រ៉េវ ពុត កាណុង សារ ពូ ប្រ័តី អា អុះ។

៥២ អើ ឡាក់ ប៉ាក់ រតី ពីឡាត ភៀ ប៉រ អ្យក់ តប់ ប៉ាទ្រូ យីស៊ូ។

៥៣ ប៉ាក់ អើ អ្យក់ ជីវ ប៉ាទ្រូ យីស៊ូ ឡឹង អ្វីង គីង កេះ អើ អន់ហ្នឹង លូ កាណាត់ បាក ដាក់ៗ កេះ ណោះ អើ ឡាក់ តប់ កាណុង រ៉ុង អំហ្គោ ឡាក់ ពូ ប្រ័តី សារ៉ាប់ តប់ ប៉ាទ្រូ។ រ៉ុង អំហ្គោ អា បើ តានី តប់ ប៉ាទ្រូ បក់ ញើ អុះ។

៥៤ ដាវ ណោះ ឡាក់ ដាវ ពូ ទ្រៀម សារ៉ាប់ ដាវ វ៉ាឡូរ ឡាក់ ក្យាម ចឹង ទីល កេះ។

៥៥ ម្នុត អង់កាន់ បក់ ចាក ពួយ យីស៊ូ ឡឹង ខេត កាលីឡេ អន់ខែ ឡាក់ ពួយ ហៃ រ៉ុង អំហ្គោ លូ ប៉ប ពូ តប់ ប៉ាទ្រូ យីស៊ូ។

៥៦ ប៉ាក់ សីត ប៉ាក់ ហី អន់ខែ ទ្រៀម យឿង បោផ្លូវ លូ សាប៊ូ ណាំហាម។ ប៉ាក់ ទីល ដាវ វ៉ាឡូរ អន់ខែ កា វ៉ាឡូរ ពួយ ចាបាប់ ដេល។

២៤

សារ យីស៊ូ រ៉ុស សីត ណារ៉ូ

១ ប៉ាក់ ទីល ដាវ អាទិត កេះ ប៉ាក់ តាវ រ៉ុង សារ៉ុង ម្នុត អង់កាន់ ណោះ អន់ខែ ឡាក់ ប៉ាក់ រ៉ុង អំ ហ្គោ ទ្រុង ឡាក់ ទីប យឿង បោផ្លូវ ឡាក់ អន់ខែ ទី ទ្រៀម ពៃ ហង។

២ អន់ខែ ប៉ប អំហ្គោ ប៉ាហ្គាល់ ឡាច់ ឡឹង អំបារ រ៉ុង កេះ។

៣ អន់ខែ កា ម៉ុត កាណុង រ៉ុង អំហ្គោ ណោះ ហៃ អូ ប៉ប ប៉ាទ្រូ យីស៊ូ អុះ។

៤ អង្គខែ អូ អូ ចឹង យឹត នីចម៍ អុះ ឡើង សារ ណោះ ផាឌី ទី កាម៉ាក ពៀរ ដូរ កាសិប ពៀត ខោ អាវ តាតារ ក្លាក់ អ្នែ អង្គតារ ក្បាម៍ អង្គខែ ។

៥ អង្គខែ កាខរ ណូស អូត កាខាក់ កុប កល់ កាម៉ាក ពៀរ ដូរ ណោះ កាកាប លូ អង្គខែ ជា «ញ៉ា ត្រត់ អង្គដីស ឡាំ ណាំង បក់ ទី អាញ រ៉ុស កាណុង ចារ ប៉ាទ្រូ នីអៀ ឡុត ?

៦ អ៊ែ អូ អ្នែ ហះ ចារ អា អុះ ប្រ្រៈ បិកកាតយ័ តាក់ អង្គរ៉ុស សីត អ៊ែ កេះ ។ ហត់ កាចាំង ឡើង ប៉ានីរ អ៊ែ រ៉ះ កា អង្គដីស ផះ អ្នែ ប៉ាក់ ខេត កាលីឡេ ពែ ផា

៧ "ប៉ាណូស អាញ ពូ ចឹង មប អង្គ ពីង តី ប៉ាណូស អូ ដាក់ ពូ ចឹង បង់ អាញ ពីង អ៊ែង គីង ហះ កា ប៉ែង ដាវ ឡើង ណោះ អាញ ចឹង រ៉ុស សីត" ។

៨ ណោះ អង្គខែ កា កាចាំង កា ប៉ានីរ យីស៊ូ រ៉ះ ។

៩ អង្គខែ កា សីត ឡើង រ៉ុង រ៉ះ សារ ទិណោះ កា មូត សីះ យីស៊ូ ១១ ដូរ ទីប កា ពូ អង្គទៀត ដេល ។

១០ មូត អង្គកាន់ បក់ រ៉ះ សារ ទិណោះ កា មូត សីះ ណោះ យី ម៉ារី ឡើង ស្រុក ម៉ាដាឡា អង្គ ដា យ៉ូអាន់ លូ ម៉ារី មើត យ៉ាកុប អង្គដា លូ មូត អង្គកាន់ អង្គទៀត ឡាក់ អ្នែ អង្គខូ លូ អង្គខែ ។

១១ ហះកា មូត សីះ អូ សៀ អុះ ខង ប៉ានីរ មូត អង្គកាន់ រ៉ះ ណោះ ហៃ ឡាក់ កា សារ កាប រ៉ល់ ។

១២ ហះកា ពេត្រុះ អ៊ែ សាតាក់ ឡាំ ប៉ាក់ រ៉ុង អ៊ែ សាម៉ង់ ហៃ ប៉ប ដឹង កាណាត់ ពូ លម ប៉ាទ្រូ យី ស៊ូ អ៊ែ កា រ៉ុល សីត ប៉ាក់ ហី ណារ ទីប ញម ខាក់ កា ទី សារ នីណោះ ។

សារ យីស៊ូ កាកាប លូ សីះ ពៀរ ដូរ រទ្រង

១៣ ដាវ ណោះ ទៅ ហង ទី សីះ ពៀរ ដូរ ផះ ចាក ឡាំ ប៉ាក់ ស្រុក អេម៉ោស ចាំងហាយុត ឡើង មៀង យេរូសាឡឹម ១១ កាឡូមិត ។

១៤ អង្គខែ ផះ អ្នែ កាកាប ឡើង សារ ឡាក់ ទី កើត ពីះ ណោះ ។

១៥ ផះ អង្គខែ កាកាប លូ គូប សោប ផាឌី យីស៊ូ កា ម៉ុត ប៉ាក់ អង្គខែ ចាក អង្គខូ លូ អង្គខែ ដេល ។

១៦ ហះកា ប្រ្រៈ តាបឹង ម៉ាត់ អង្គខែ អូ អង្គ អង្គហាល យីស៊ូ អុះ ។

១៧ យីស៊ូ អំបញ្ច អង្គខែ ជា «សារ ញ៉ា អង្គដីស រ៉ះ ផះ អង្គដីស ចាក អា ?» អង្គខែ កា តារ ទីប ម៉ុះ ម៉ាត់ សាំងអយ ។

១៨ បក់ សិច ក្លែវ ប៉ះ តើល ផា «ញ៉ា ទី ដឹង អីស ហង ប កាណុង កាំឡាំង អ្នែ ពីង មៀង យេរូសាឡឹម អូ អូ សារ ឡាក់ ទី កើត កាណុង រ៉ាំងរ៉ាំង អា ?»

១៩ យីស៊ូ អំបញ្ច ជា «សារ ញ៉ា ?» អង្គខែ តើល ផា «សារ រត់ យីស៊ូ ឡើង ស្រុក ណាសារែត អ៊ែ ឡាក់ រ៉ាគីយ ប្រ្រៈ ឡាក់ បាំងហៀន ទីប អំរ៉ាញ អីញ លូ ប្រតី ដាវ កេង ខាក់ ហះ ម៉ាត់ ប្រ្រៈ លូ ហះ ម៉ាត់ ប៉ាសុន ទីខូ ។

២០ មូត ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រៈ លូ ក្រំ ពីកសា រ៉ាគីស ៗ អង្គខែ មប អ៊ែ អង្គ កា ពូ តាត់សុន សារ ប៉ាន់តោ អ៊ែ ពូ កា បង់ អ៊ែ ពីង អ៊ែង គីង ។

២១ ញីន ម៉ឹង ផា អ៊ែ ណោះ ហង បក់ ទ្រៀម ចឹង តង់ សុនសាត អ៊ីស្រាអែល ពិន ទីខូ ហះកា អ៊ែ តោ នីណោះ គ្រីប ប៉ែង ដាវ កេះ ។

២២ ម៉ោញ ណារ កាណុង កាំឡាំង ញីន ទី មូត អង្គកាន់ បក់ អង្គដា ប្រតី អង្គ ញីន ញម ខាក់ ។ អង្គ ខែ ឡាំ ប៉ាក់ រ៉ុង ចារ តប់ ប៉ាទ្រូ ឡើង កាំលី ផុងម៉ាំង

២៣ ហះកា អូ ប៉ប ប៉ាទ្រូ យីស៊ូ អុះ ។ អង្គខែ កា សីត រ៉ះ ផា ប៉ប បិយ ប្រ្រៈ រ៉ះ កា អង្គខែ ផា អ៊ែ រ៉ុស សីត កេះ ។

២៤ កាំឡាំង ញឹន បក់ អន់ដា អន់ខែ ជៀក គូប ឡាំ ប៉ាក់ រ៉ុង ចារ តប់ ប៉ាទ្រូ ណោះ ដែល ប៉ប័ ឡាក់ កា សារ ម្នាក់ អង់កាន់ រ៉ះ ណោះ តាទីច ហះកា អូ ប៉ប័ យីស៊ូ អុះ»។

២៥ ណោះ យីស៊ូ តើល អន់ខែ ជា «អី ប៉ាណូស អូ ហ្លង់ អូ ហ្លី ពុត អន់ដីស អូ ងាយ ចឹង សៀ ទិ សារ ម្នាក់ វ៉ាគីយ ប្រ្រឹះ សើត ពៃ រ៉ះ ណោះ អុះ។

២៦ បក់ ប្រ្រឹះ រឿស អន់ ប្រឹក្តី សាដាច់ អើ ត្រក់ ទី សារ ឡាំបាក នៃវ អា ហិ កេះណោះ ចឹង ម៉ុត រ៉ុងហៃ រ៉ុងខ្យា»។

២៧ កេះណោះ យីស៊ូ រ៉ះ ឡឹង សារ អើ ឡាក់ ពូ ទី ប្រាត់ កាណុង ផាប់ ប៉ានីរ ប្រ្រឹះ ទិណោះ អន់ កា អន់ខែ សាំយ៉ាង ឡឹង ផាប់ ប៉ានីរ ប្រ្រឹះ ម៉ះ រតី ម៉ូសេ លូ ផាប់ ម្នាក់ វ៉ាគីយ ប្រ្រឹះ អន់ទៀតៗ ទិ ណោះ។

២៨ អន់ខែ ចាក ប៉ាក់ ក្យាម ចឹង ទីល ស្រុក ណោះ កេះ យីស៊ូ តាក់ អំប្រឹក្តី បិច ចាក ទ្រូង។

២៩ អន់ខែ ជៀក យីស៊ូ ជា «ចុ ម៉ុត ដំ លូ ញឹន ពីង ស្រុក អា ហិ ខង កាដាច កេះ អា ប្លែង ក្យាម ចឹង ម៉ាង ហង»។ យីស៊ូ កា ម៉ុត ដំ អន់ខូ លូ អន់ខែ ដែល។

៣០ អើ អ៊ែ សា សាណា អន់ខូ លូ អន់ខែ អើ អ្យក់ ចឹក ណុំ ប៉ាង ប៉ានេ ប្រ្រឹះ បិកកាតយ កេះ ណោះ គុ អន់ កា អន់ខែ សា។

៣១ ផះ ណោះ អន់ខែ ប្រាល់ ម៉ាត់ ហៃ យីស៊ូ អន់ហ្គាល់ ហង ហះកា យីស៊ូ ហ៊្យង ឡឹង អន់ខែ តា តឹង ឡុត។

៣២ អន់ខែ កាកាប លូ គូប ជា «ផះ អើ កាកាប លូ រ៉ះ ប៉ាឡាក់ ឡឹង សារ កាណុង ផាប់ ប៉ានីរ ប្រ្រឹះ អន់ កា ពិន សាំយ៉ាង រទ្រង ណោះ ពៃ នីចម កាណុង ពុត ពិន អូ ទី សារ ហោក រត់ ប ?»

៣៣ អន់ខែ កា អ្យរ រឿស សីត ប៉ាក់ មៀង យេរូសាឡឹម ណារ ឡុត ប៉ប័ ម្នាក់ សិះ ១១ ដូរ អ៊ែ ប៉ាតុ គូប អន់ខូ លូ ម្នាក់ ពូ អន់ទៀតៗ ណារ។

៣៤ ពូ រ៉ះ កា អន់ខែ ជា «ពី តាំងឡា ពិន រឿស សីត តាទីច កេះ អើ តាំងបាង ឡាកោ អន់ កា ស៊ីម៉ូន ប៉ប័»។

៣៥ ម្នាក់ សិះ ពៀរ ដូរ អន់ខែ កា រ៉ះ សារ ឡាក់ អន់ខែ ទី ប៉ប័ រទ្រង លូ រ៉ះ ជា អន់ខែ អន់ហ្គាល់ យីស៊ូ ផះ អើ គុ ណុំ ប៉ាង។

សារ យីស៊ូ តាំងបាង ឡាកោ អន់ កា សិះ អើ ប៉ប័ ទិខូ

៣៦ ផះ អន់ខែ អ៊ែ រ៉ះ សារ ណោះ ជាឌី យីស៊ូ កា អន់តាវ ហះ អន់តិក កាំឡាំង សិះ ទិណោះ លូ កាប ជា «ហាក់ អន់ អន់ដីស ទី សារ សាណុក សារ៉ាត ពិ»។

៣៧ អន់ខែ អ្យត កាខរ ណូស ខង សាមីក កា ប៉ាទ្រូ ប៉ាងអ្យត។

៣៨ យីស៊ូ កាប កា អន់ខែ ជា «ញ៉ា ត្រក់ អន់ដីស កាខរ ណូស អ្យត នីអៀ ? ញ៉ា ត្រក់ អន់ដីស ទី សារ សង់សៃ កាណុង ពុត នីអៀ ឡុត ?

៣៩ ហាក់ ហៃ ជុង តី អាញ យី អាញ តាទីច ហាក់ សាប៉ាក់ ហៃ ប៉ាទ្រូ អូ ទី ប៉ាងឡៃ អូ ទី កាន់ តឹង ឡាក់ កា អាញ អុះ»។

៤០ អើ កាប នីណោះ កេះៗ អើ តាំងបាង ជុង តី អន់ កា អន់ខែ ប៉ប័ តាំងហាល ពូ ប៉ង។

៤១ ហះកា ម្នាក់ សិះ បើ សៀ អុះ ខង អន់ខែ ហោក អន់ដើរ ញម អន់ដើរ។ ទីល នីណោះ យីស៊ូ អំប័ញ លូ អន់ខែ ជា «ហះ ចារ អា ទី សាណា ញ៉ា អន់ដីស សា ?»

៤២ ពូ អ្យក់ កា តាទៀង ម៉ោញ កាតុ អន់ កា អើ។

៤៣ យីស៊ូ កា អ្យក់ កេះណោះ សា ហះ ម៉ាត់ អន់ខែ ទិខូ។

៤៤ កេះណោះ អើ រ៉ះ ជា «សារ អា ហង អាញ រ៉ះ កា អន់ដីស ផះ អាញ អៃ អន់ខ្ញ ពៃ យី ត្រគ់ តាគ់ អង់កេះ គ្រីប សារ ឡាក់ ទី ច្រាគ់ រ៉ះ ឡឹង សារ អាញ យី កាណុង ជាប់ ចាបាប់ ប្រ្លឹះ ម៉ះ ម៉ូសេ យី កាណុង ជាប់ ម្នត វ៉ាគីយ ប្រ្លឹះ លូ កាណុង ជាប់ អញស៊ី ប៉ានេ ប្រ្លឹះ ដេល»។

៤៥ យីស៊ូ កា ប្រគី អន់ អន់ខ្ញ អ៊ូ ហ្លង់ ឡឹង សារ កាណុង ជាប់ ប៉ានីវ ប្រ្លឹះ។

៤៦ អើ កាប ជា «សារ អា ហង ឡាក់ ទី ច្រាគ់ រ៉ះ ជា យី បក់ ប្រ្លឹះ រឺស អន់ ប្រគី សាដាច់ ត្រគ់ ទី សារ ឡាក់ ទីប តោ ហះកា ប៉ាគ់ ទីល ប៉ែង ដាវ កេះ អើ ចឹង រឺស សីត។

៤៧ កេះណោះ ពូ ចឹង រ៉ះ កា គ្រីប សុនសាត ញន អំវាញ អាញ ប្រើ ពូ ប៊ុនពែង ពុត ពៀក ម៉ាគ់ ប្រ្លឹះ ចឹង អ៊ូ អ្យក់ យ៉ូ សារ យច ពូ យី ត្រគ់ រ៉ះ កា ពូ អ្យក់ ឡឹង មៀង យេរូសាឡឹម អា លើយ។

៤៨ យី អន់ដីស ហង ត្រគ់ រ៉ះ ឡឹង សារ ឡាក់ អន់ដីស ទី ប៉ប ណោះ។

៤៩ ហៃ អាញ ចឹង អន់ ប៉ាងាត់ ប៉ាលីង ដាគ់ កាខាក់ កា អន់ដីស ឡាក់ កា ពី អាញ ទី សាញ៉ា ពៃ ហះកា ហាគ់ អន់ដីស អៃ ពីង មៀង យេរូសាឡឹម អា ក្យាគ់ អន់ ទីល អន់ដីស ទី សារ អំវាញ អីញ ឡឹង ប្លែង»។

៥០ ឡែង ឡឹង ណោះ អើ ប៉ាណាំ ម្នត សីះ ឡាច់ តែង ឡឹង មៀង លើយ ទីល ស្រុក បេតថានី អើ លីក តី អន់ សារ ដាគ់ កា អន់ខ្ញ។

៥១ ផះ យីស៊ូ កាប អន់ សារ ដាគ់ ប្រ្លឹះ បិកកាតយំ ប៉ោក ឡាច់ អើ ឡឹង អន់ខ្ញ អ្យក់ ហាវ ពីង ប្លែង។

៥២ អន់ខ្ញ កា កាដាប សាំប្លឹះ អើ កេះណោះ អន់ខ្ញ កា រឺល សីត ប៉ាគ់ មៀង យេរូសាឡឹម ណា រឺ ទីប ទី ពុត ពៀក ហោក រឺគ់ ខាក់។

៥៣ អន់ខ្ញ អៃ កាណុង ចារ រោង វ៉ាម៉ះ លើយ លូ ប៉ានេ ប្រ្លឹះ។

យូហាន ប្រាប់ សារ ដាក់ ឡើង យីស៊ូ សារ អន់តត់ រ៉ះ

រ៉ះ យូហាន យី អុះ យ៉ាកុប គន រ៉ះ សេបេដេ។ អើ អុះ ត្រង់ រ៉ះ យូហាន ឡាក់ បាំងបាំង ប៉ាណូស ណោះអុះ។ បក់ អន់ដា យីត ជា អើ ប្រាប់ សារ ពីង ផាប អា រ៉ាំងរ៉ាំង សាណាំ ៨០-៩៥ គ.ស. បក់ អន់ដា ណារ៉ូ យីត ជា អើ ប្រាប់ អន់ទ្រូល ឡើង សាណាំ ៧០ គ.ស.។ កាណុង ផាប អា យូហាន អុ ទី រ៉ះ សិច អើ ទៅ អុះ អើ ក្រានី កា ជា «សី: ឡាក់ យីស៊ូ បិច ចៃ»។

សារ ដាក់ អា ឡាក់ អាន ហះកា ទី ណី ជ្រុ ក្លា ឡើង ពូ។ ត្រង់ អាន ម៉ៅញៗ អៀង ទង ទីប យីត ចាជ្រុប កាខាក់ អើ ត្រង់ ឡោម បរ ប៉ាដាត ប៉ាលីង ប្រៀ: ប្រឹក អន់ ពុត ពៀក អុ ហ្លង់។

សារ យូហាន បិច កា ពូ អុ ហ្លង់

យូហាន បិច រ៉ះ ឡើង ណី ជ្រុ ឡើង សារ ឡាក់ យីស៊ូ ប្រឹក ទីណោះ ភៀ អន់ មុត បក់ សៀ ប្រៀ: អន់ អន់ខៃ សៀ ហៀង ខាក់។ អើ រ៉ះ ដឹង សារ អន់ដា ឡាក់ ប្រឹក អន់ អន់ហ្លាល់ តាំបាង ជា យីស៊ូ ឡាក់ បក់ ប្រៀ: ប្រើ ជីរ តង់ ប៉ាណូស អើ កា គន ប្រៀ: បិកកាតយ៍។

ប៉ានីរ យូហាន កាប

ផ: យូហាន រ៉ះ ប៉ាឡាក់ អន់ ពូ ហ្លង់ ឡើង ណី សារ យីស៊ូ អៃ កោប អើ កាប ពួយ សារ ពីង ផាប ប៉ានីរ ប្រៀ: សាញ៉ា សាន់ដាប កាប ឡើង សារ សាញ៉ា វែរ ពុត លូ ពួយ ខំយីត ហៃ បំបំ គុន សុនសាត ក្រិក ពីង រ៉ាំងហារ ណោះ។ កាប ប៉ាន់ដីប ជា «ប៉ានីរ ប្រៀ:» យី យីស៊ូ។ អើ ឡាក់ គន ប្រៀ: ពី អើ បាំងកើត កាណាត ញ៉ា ទីណោះ ញន អើ។ អើ អុ ឡើង ពុត ពៀក ពី អើ គ្រីប នែវ លូ អើ កើត ប៉ាណូស ភៀ តាំបាង អន់ ប៉ាណូស ពិន អន់ហ្លាល់ ប្រៀ: ឡាក់ ពី អើ។

«ដាវ កាំឡត់» (ពៀត គុល «មង») យី ដាវ ឡាក់ យីស៊ូ តាំបាង សារ ដាក់ កេង យី ដាវ អើ តៅ ពីង អ៊ឹង គីង។

«អាញ រីស» លើ «អាញ រីស លើយ» យី អាញ រីស ម៉: ប្រៀ: បិកកាតយ៍ ទៅ ឡាក់ យីស៊ូ អន់ កា មុត បក់ សៀ ម៉ឹង អើ។ យូហាន កាប ជា «អាញ រីស» ទី ណី រ៉ឹច លូ «សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉: ប្រៀ:» ឡាក់ ម៉ាថាយ ម៉ាកុះ លូ លូកា ខុ កាប។

«សារ តាទីច» យី យីស៊ូ តាំបាង សារ តាទីច អន់ ប៉ាណូស អន់ហ្លាល់ យី អើ តាំបាង អន់ ពូ អន់ ហ្លាល់ ប្រៀ: ពី។ កាប៉ាច់ ទី សារ ឡាក់ ប្រឹក អន់ ប៉ាណូស ក្លុះ ឡាច់ ឡើង ប្រៀ: បិកកាតយ៍ យូ ហាន ជា «សារ ពូង»។ ទីល នីណោះ ប្រៀ: បឹត សាតាំង ឡាក់ ម៉ែត ពូង លើ បក់ ប៉ាន់តៅ ប៉ាណូ ស ខង អើ ប៉ាណាំ ប៉ាណូស អន់ ឡាច់ ចាំងហាយុត ឡើង ប្រៀ: បិកកាតយ៍ ឡាក់ តាំងឡា អាញ រីស លូ តាំងឡា សារ តាទីច។

«តាតារ» យី អាញ រីស ម៉: ប្រៀ: បិកកាតយ៍ ទៅ លូ ម៉: យីស៊ូ ឡាក់ បក់ តង់។ កាប៉ាច់ «សារ ម៉ាម៉ាំង» បិច កាប ឡើង សារ យច លើ ពុត អិក បឹត ឡាក់ ប្រឹក អន់ ប៉ាណូស អៃ ចាំងហាយុត ឡើង ប្រៀ: បិកកាតយ៍ លូ អុ អុ ចឹង ទី អាញ រីស ឡើង ប្រៀ: ។

«អង់កក់ តេះ» លើ «ប៉ាណូស» ប៉ានីរ កាប នីអៀ ទីណី តាងៗ អន់ជា ទីណី ផា ប៉ាណូស ឡាក់ អ្វី ពីង អង់កក់ តេះ អា អន់ជា បិច កាប ឡឹង សារ អូ ដាក់ គ្រីប នៃវ ឡាក់ អ្វី កាណុង ពុត ពៀក ប៉ាណូស កាខាក់ អ៊ែ សារ កាដី កល់ ម៉ះ ប៉ាណូស បក់ អូ ចៃ អន់ហ្គាល់ យីស៊ូ។

ផិនកាន កាណុង សារ វគី យូហាន ប្រាក់

សារ ប៉ានីរ ប្រ្ល័ះ កើត ប៉ាណូស (១:១-១៨)

សារ យូហាន ឡាក់ បាំងហុំ ពូ លូ សារ សីះ យីស៊ូ ឡាក់ អន់ទ្រូល ឡឹង ពូ (១:១៩-៥១)

យីស៊ូ ប្រគំ សារ អំរ៉ាញ អីញ កេង ខាក់ ពីង កាំឡាំង មូត ប៉ាសុន (២:១-១២:៥០)

យីស៊ូ បាំងហៀន សីះ អ៊ែ អ្វី ពីង មៀង យេរូសាឡឹម (១៣:១-១៧:២៦)

យីស៊ូ តោ លូ រីស សីត លូ តាំបាង ឡាកោ អន់ មូត សីះ អ៊ែ ប៉ប័ (១៨:១-២០:៣១)

យីស៊ូ ឡាក់ តាកាន មូត សីះ ប៉ាក់ ខេត កាលីឡេ (២១:១-២៥)។

សារ ប៉ានីរ ប្រ្ល័ះ កើត ប៉ាណូស

១ សាត់ ប៉ាន់ដា កាខាក់ ទី ប៉ានីរ ប្រ្ល័ះ ប៉ានីរ ប្រ្ល័ះ កា អ្វី អន់ខូ លូ ប្រ្ល័ះ បិកកាតយ័ ប៉ានីរ ប្រ្ល័ះ ណោះ ហង ឡាក់ ប្រ្ល័ះ បិកកាតយ័។

២ ប៉ានីរ ប្រ្ល័ះ អ្វី អន់ខូ លូ ប្រ្ល័ះ បិកកាតយ័ ឡឹង សាត់ ប៉ាន់ដា។

៣ ទី កាណាត៍ ញ៉ាៗ គ្រីប នៃវ កើត ពីះ ញុន កា ប៉ានីរ ប្រ្ល័ះ អូ ទី កាណាត៍ ញ៉ា កើត អ៊ែ ទៅ អុះ ផា ប៉ានីរ ប្រ្ល័ះ អូ បាំងកើត។

៤ ប៉ានីរ ប្រ្ល័ះ ប្រគំ អន់ គ្រីប កាណាត៍ ញ៉ាៗ ទី អាញ អ្វី រីស អាញ រីស ម៉ះ អ៊ែ ណោះ យី តា តារ ឡាក់ តាត់ តាតារ ពុត ប៉ាណូស ពីង អង់កក់ តេះ។

៥ តាតារ ណោះ តាត់ តាតារ កាណុង សារ ម៉ាម៉ាំង ហះកា ម៉ាម៉ាំង អូ ដាម៉ សារ តាតារ អុះ។

៦ ទី ប៉ាណូស ម៉ោញ ដូវ ឡាក់ ប្រ្ល័ះ បិកកាតយ័ ប្រ្ល័ះ ពីះ សិច អ៊ែ យូហាន។

៧ អ៊ែ ពីះ ប្រគំ ផាញ៉ាន រះ ឡឹង សារ តាតារ ភៀ អន់ ប៉ាណូស ទីខូ សៀ សារ តាតារ ញុន កា អ៊ែ។

៨ ហះកា វគី យូហាន អូ ត្រត់ តាតារ ណោះ អុះ យី អ៊ែ ក្រានី កា រះ ឡឹង សារ តាតារ។

៩ ប៉ានីរ ប្រ្ល័ះ ឡាក់ តាតារ តាទីច ផះ ពីះ ពីង អង់កក់ តេះ ភៀ តាត់ តាតារ ប៉ាណូស ទីខូ។

១០ ប៉ានីរ ប្រ្ល័ះ ដីរ អ្វី ពីង អង់កក់ តេះ អង់កក់ តេះ កើត ញុន កា អ៊ែ ហះកា ប៉ាណូស អ្វី ពីង អង់កក់ តេះ អូ អន់ហ្គាល់ អ៊ែ អុះ។

១១ អ៊ែ ដីរ អ្វី អន់ខូ លូ ប៉ាសុន អ៊ែ ទៅ ហះកា ប៉ាសុន អ៊ែ ណោះ អូ ទី ហាប់ អ៊ែ អុះ។

១២ ហះកា មូត បក់ ហាប់ អ៊ែ យី មូត បក់ សៀ អ៊ែ អ៊ែ អន់ អន់ខែ កេះ គន ប្រ្ល័ះ បិកកាតយ័។

១៣ មូត ទីណោះ កេះ គន ប្រ្ល័ះ ណោះ អូ ត្រត់ កើត ឡឹង ឡាកោ បាំងឡេ ប៉ាណូស លើ កើត ញុន ពុត ប៉ាណូស បិច អុះ យី កើត ញុន កា ប្រ្ល័ះ បិកកាតយ័។

១៤ ប៉ានីរ ប្រ្ល័ះ កើត ប៉ាណូស កេះណោះ ពីះ អ្វី អន់ខូ លូ ពិន។ ញុន ទី ប៉ប័ សារ អំរ៉ាញ អីញ ម៉ះ អ៊ែ ឡាក់ ពី អ៊ែ អន់ ញុន កា អ៊ែ គន ដឹង ម៉ោញ ម៉ះ ប្រ្ល័ះ បិកកាតយ័។ គន ប្រ្ល័ះ អ៊ែ ដាក់ ពុត កា ពិន កាខាក់ លូ រះ ដឹង សារ តាទីច។

១៥ វគី យូហាន រះ ឡឹង សារ គន ប្រ្ល័ះ ណោះ លូ កាប ផា «អ៊ែ អា ហង ឡាក់ អាញ ទី រះ ផា "បក់ ពីះ អន់តីត ឡឹង អាញ អ៊ែ ទី អំរ៉ាញ លីន ឡឹង អាញ ខង អ៊ែ អ្វី អន់ទ្រូល ឡឹង អាញ"»។

១៦ ញុន កា អ៊ែ ប៉ាញ ដឹង សារ ដាក់ អ៊ែ កា ដាក់ ពុត កាខាក់ កា ពិន ទីខូ។

១៧ ប្រ្លឹះ បិកកាតយ័ អន់ ចាបាប់ អែវី ពីង វគី ម៉ូសេ ហះកា ពុត ដាក់ លូ សារ តាទីច តាំបាង ពីង យីស៊ូ បក់ ប្រ្លឹះ រឿស អន់ ប្រឹក្តី សាដាច់។

១៨ អូ ទី ព្យឿ យើយ បំបំ ប្រ្លឹះ បិកកាតយ័ អុះ ទី ដឹង ប្រ្លឹះ ម៉ោញ ដូរ ឡាក់ អែវី អន់ខូ លូ ពី អែវី យី គន អែវី ណោះ ហង ប្រឹក្តី អន់ ពិន អន់ហ្គាល់ ប្រ្លឹះ បិកកាតយ័។

សារ វគី យូហាន រះ សារ យីស៊ូ

១៩ មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល ប្រើ មូត ក្រាក់ វ៉ាមៈ ប្រ្លឹះ លូ មូត លេវី ឡឹង មៀង យេរូសាឡឹម ឡាក់ ប៉ាក់ យូហាន ភៀ អំប័ញ ជា «ព្យឿ អីស អា ?»

២០ អែវី អូ ទី អោន សារ ញ៉ា អុះ អែវី រះ ត្រង់ៗ កា អន់ខែ ជា «អាញ អូ ត្រក់ បក់ ប្រ្លឹះ រឿស ប្រើ ប្រឹក្តី សាដាច់ អុះ»។

២១ ពូ អំប័ញ អែវី ជា «ទីល នីណោះ ព្យឿ អីស អា ? អីស អា វគី អេលីយ៉ា ប ?» អែវី តើល ជា «អូ ត្រក់ អុះ»។ ពូ អំប័ញ អែវី ណាវ ជា «អីស អា ហង ប វ៉ាគីយ ប្រ្លឹះ ពិន ក្យាក់ ពៃ ?»* អែវី តើល ជា «អូ ត្រក់ អុះ»។

២២ ពូ អំប័ញ អែវី ណាវ ជា «ព្យឿ អីស អា ? ញីន បិច អូ អន់ហ្គាល់ ខង ញីន ចឹង សីត រះ កា មូត បក់ ប្រើ ញីន ពិះ អំប័ញ អីស ឡាកោ អីស ទៅ ព្យឿ អីស ជា អីស អា ?»

២៣ វគី យូហាន តើល ជា «អាញ អា យី ប៉ានីរ ប៉ាណូស ម៉ោញ ដូរ ឡាក់ អែវី កាប ម៉ែៗ ពីង ស្រែវី តីស ជា "ហាក់ តាម៉ង់ ទ្រង ហាប ពី តាំងឡា ពិន"† ត្រក់ ឡាក់ កា សារ វ៉ាគីយ ប្រ្លឹះ សិច អេសាយ ទី ប្រាក់ រះ ពៃ ហង»។

២៤ មូត បក់ ពូ ប្រើ ឡាក់ ប៉ាក់ វគី យូហាន ណោះ បក់ អន់ដា យី កាំឡាំង មូត ជាវ៉ាស៊ី។

២៥ អន់ខែ អំប័ញ វគី យូហាន ណាវ ជា «ជា អីស អូ ត្រក់ បក់ ប្រ្លឹះ រឿស ប្រើ ប្រឹក្តី សាដាច់ អូ ត្រក់ វគី អេលីយ៉ា លូ អូ ត្រក់ វ៉ាគីយ ប្រ្លឹះ ឡាក់ ប្រ្លឹះ សាញ៉ា ពៃ ទីល នីណោះ ញ៉ា ត្រក់ អីស បាំងហុំ ពូ នីអៀ ?»

២៦ វគី យូហាន តើល ជា «អាញ បាំងហុំ ពូ លូ ទៀក ហះកា កាណុង កាំឡាំង អន់ដីស ទី ម៉ោញ ដូរ ឡាក់ អន់ដីស អូ អន់ហ្គាល់។

២៧ អែវី ចឹង ពិះ អន់តីត ឡឹង អាញ អែវី ទី អំវាញ កេង ខាក់ យីៈ អាញ តាឡេះ ក៏ប កា អែវី កា អូ យី លូ អំវាញ អែវី សាំ»។

២៨ សារ អា កើត ពីង ស្រុក បេតថានី តែង ហង តោ ទៀក ទ្រង យដាន់ ត្រង់ ហះ ចារ វគី យូ ហាន បាំងហុំ ពូ។

២៩ ប៉ាក់ ដាវ តាយ៉ាង វគី យូហាន បំបំ យីស៊ូ ចាក ឡាក់ ប៉ាក់ ចារ អែវី អែវី កាប ជា «ហៃ តោ អែវី តោ ហង ឡាក់ គន ចៀម ប្រ្លឹះ បិកកាតយ័ ឡាក់ អ្យក់ ឡាច សារ យច ឡឹង ប៉ាណូស ទីខូ ‡។

៣០ យី អែវី អា ហង ឡាក់ អាញ រះ កា អន់ដីស ពៃ ជា "បក់ ពិះ អន់តីត ឡឹង អាញ អែវី ទី អំវាញ លីន ឡឹង អាញ ខង អែវី អែវី អន់ទ្រួល ឡឹង អាញ"។

៣១ អាញ អូ អន់ហ្គាល់ អែវី អុះ ហះកា អាញ បាំងហុំ ពូ លូ ទៀក អា ភៀ អន់ ប៉ាសុន អ៊ីស្រាអែល អន់ហ្គាល់ អែវី»។

៣២ វគី យូហាន រះ ជា «អាញ បំបំ ប៉ាដាត ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ ដីរ ឡឹង ប្លែង ឡាក់ កា អន់ តើប វ៉ាក់ សាណាង ឡើៈ អែវី ពីង អែវី។

* ១:២១ ១:២១ បំបំ ហៃ សារ អន់ ចាបាប់ លីក ទី ពៀរ (ចេទិយ/កថា) ១៨:១៥-១៨ † ១:២៣ ១:២៣ សារ អា ឡាច ឡឹង អេសាយ ៤០:៣។ ‡ ១:២៩ ១:២៩ សុនសាត អ៊ីស្រាអែល យើយ អ្យក់ គន ចៀម ពុះ វ៉ាមៈ ប្រ្លឹះ បិកកាតយ័ បិច កា អែវី អូ អ្យក់ យ៉ូ សារ អន់ខែ យច។

៣៣ អាញ អូ អន់ហ្គាល់ អើ អុះ ហះកា ប្រ្រឹះ បិកកាតយ័ ឡាក់ ប្រើ អាញ ពីះ បាំងហុំ ពូ លូ ទៀក អើ រះ កា អាញ ជា "ជា អីស បំបំ ប៉ាងាត ប៉ាលីង អាញ ដាក់ កាខាក់ ជីវ ឡើះ អៃ ពីង បក់ អើ ចំ យី បក់ អើ ណោះ ហង ចឹង បាំងហុំ ពូ លូ ប៉ាងាត ប៉ាលីង អាញ"។

៣៤ អាញ កា ទី បំបំ តាទីច អាញ កា រះ ប៉ាឡាក់ ជា យី អើ អា ហង ឡាក់ គន ប្រ្រឹះ បិកកាតយ័ ឥ»។

សារ យីស៊ូ ជៀក ពូ ចាក ពូយ អើ

៣៥ ប៉ាក់ ដាវ អន់តីត ណារ យូហាន កា អៃ ហះ ចារ ទៅ ណោះ ហង សីះ អើ ពៀរ ដូវ កា អៃ អន់ខូ លូ អើ ដេល។

៣៦ អើ ហៃ បំបំ យីស៊ូ ផះ ចាក តាត់ ទ្រង ណោះ អើ កាប ជា «ហៃ តោ គន ចៀម ម៉ះ ប្រ្រឹះ បិក កាតយ័»។

៣៧ ផះ មូត សីះ ពៀរ ដូវ កាតាំង អើ កាប នីណោះ អន់ខែ កា ចាក ពូយ យីស៊ូ ឡុត។

៣៨ ប៉ាក់ យីស៊ូ កាលែង ហៃ តែង អង់កក់ បំបំ អន់ខែ ពៀរ ដូវ ចាក ពូយ អើ អំបញ្ច ជា «អន់ដីស ឡាក់ ណាំង ញ៉ា ?» អន់ខែ តើល ជា «វ៉ាបី !» (ព្រៃ ជា «ណែយូ») «អីស អៃ ប៉ាក់ ចំ ?»

៣៩ យីស៊ូ តើល អន់ខែ ជា «ចុ ចាក ពូយ អាញ អន់ដីស ចឹង បំបំ»។ អន់ខែ កា ចាក ពូយ បំបំ ចារ យីស៊ូ អៃ អន់ខែ កា អៃ អន់ខូ លូ យីស៊ូ ដេល ដាវ ណោះ ខង ផះ ណោះ យី អើ មង ប៉ាន់ កា ដាច កេះ។

៤០ មូត សីះ ពៀរ ដូវ ឡាក់ កាតាំង វគី យូហាន កាប លូ ចាក ពូយ យីស៊ូ ណោះ ទី ម៉ៅញ ដូវ សិច អើ អន់ត្រេ ឡាក់ អុះ ស៊ីម៉ូន ពេត្រុះ។

៤១ អើ ឡាក់ រះ លូ មី អើ ស៊ីម៉ូន ជា «ញីន ណាំង បំបំ មេស៊ី កេះ»។ (មេស៊ី អា ព្រៃ ជា «បក់ ប្រ្រឹះ រើស អន់ ប្រ្រឹក សាដាច់»។)

៤២ អើ កា ជៀក ស៊ីម៉ូន ឡាក់ ប៉ាក់ ចារ យីស៊ូ។ យីស៊ូ ហៃ ស៊ីម៉ូន លូ កាប ជា «អីស សិច ស៊ីម៉ូន ឡាក់ គន យូហាន គីត អៀ តែង ម៉ាត់ ត្រត់ អន់ សិច អីស កេផះ ឡុត»។ (កេផះ អា កាប ពូយ សុ នសាត ក្រិក យី ពេត្រុះ ព្រៃ ជា «អំហ្គោ»។)

៤៣ ប៉ាក់ ដាវ តាយ៉ាង យីស៊ូ បិច ឡាក់ ប៉ាក់ ខេត កាលីឡេ។ អើ បំបំ ភីលីប អើ ជៀក ជា «ចុ ចាក ពូយ អាញ»។

៤៤ ភីលីប យី ប៉ាណូស ឡឹង ស្រុក បេតសែដា ឡាក់ កា អន់ត្រេ លូ ពេត្រុះ ដេល។

៤៥ ភីលីប ឡាក់ រះ កា ណាថានៃល ជា «ប៉ាណូស ឡាក់ វគី ម៉ូសេ ច្រាត់ រះ កាណុង ផាបំ ចាបាបំ ប្រ្រឹះ ពៃ លូ មូត វ៉ាគីយ ប្រ្រឹះ ច្រាត់ រះ ដេល កិញអៀ អា ញីន បំបំ កេះ សិច អើ យីស៊ូ ឡាក់ គន យូសែប អើ ពីះ ឡឹង តេះ ណាសាវែត»។

៤៦ ណាថានៃល តើល ភីលីប ជា «ញ៉ា យើយ ទី ដេល ប សារ ដាក់ កើត ឡាក់ ឡឹង តេះ ណាសា វែត ?» ភីលីប ជា «ចុ ឡាក់ ហៃ ពូយ អាញ»។

៤៧ ផះ យីស៊ូ បំបំ ណាថានៃល ឡាក់ ប៉ាក់ ចារ អើ អើ កាប ជា «ប៉ាណូស អា យី សុនសាត អ៊ី ស្រាអើល តាទីច ហង ឡាក់ អូ អូ តាត់ អំប្រឹក អុះ»។

៤៨ ណាថានៃល អំបញ្ច លូ យីស៊ូ ជា «ណែយូ ញ៉ា ត្រត់ អីស អន់ហ្គាល់ អាញ ?» យីស៊ូ តើល ជា «អាញ បំបំ អីស ផះ អីស អៃ ហះ អង់រីម តើម ប្រា អន់ទ្រួល ឡឹង ភីលីប បើ ឡាក់ រះ កា អីស»។

ឥ ១:៣៤ ១:៣៤ គន ប្រ្រឹះ បិកកាតយ័ ហ្គា ពូ ច្រាត់ លូ តី ម៉ៅញ ចំលួន ផះ បក់ ប្រ្រឹះ បិកកាតយ័ រើស ។

៤៩ ណាថានៃល តើល អើ ជា «ណែយូ អីស យី គន ប្រ្រៈ បិកកាតយ័ ឡាក់ សាដាថ សុនសាត អ៊ីស្រាអែល តាទីច ហង»។

៥០ យីស៊ូ រ៉ះ កា អើ ជា «ញ៉ា អីស សៀ ញន កា អាញ រ៉ះ កា អីស ជា អាញ ប័ប័ អីស អ៊ែ ហះ អង រឹម តើម ប្រា ណោះ ប? អីស ចឹង ប័ប័ សារ អំរាញ អីញ កេង ខាក់ ក្វា ឡឹង អា ណារ្ក»។

៥១ កេះណោះ អើ រ៉ះ ណារ្ក ជា «អាញ ប័រ រ៉ះ កា អន់ដីស តាទីច ជា អន់ដីស ចឹង ប័ប័ ប្លែង តាលុះ ញឹង ទីប ទី មូត បិយ ប្រ្រៈ បិកកាតយ័ ដីរ ហារ អ៊ែ អំបាំង ប៉ាណូស អាញ»។

២

សារ ពូ ប៉ាញសង់ ក្លោ កាម៉ាញ ប៉ាក់ ស្រុក កាណា

១ ប្លែង ដាវ ឡឹង ណោះ ទី ពូ ទ្រៀម ប៉ាញសង់ ពីង ស្រុក កាណា កាណុង ខេត កាលីឡេ។ មើត យីស៊ូ កា អ៊ែ ហះ ចារ ពូ ណោះ ដេល។

២ ពូ កា ជៀក យីស៊ូ លូ សីះ អើ មុត ពីង ចារ ពូ ទ្រៀម ប៉ាញសង់ ណោះ ដេល។

៣ ផះ ណោះ ពូ ទី តាពៃ ប្លែ អង់កាច អូ ទី តាពៃ អែត។ មើត យីស៊ូ រ៉ះ កា យីស៊ូ ជា «ពូ ទី តាពៃ កេះ»។

៤ យីស៊ូ តើល មើត អើ ជា «ញ៉ា ត្រុត អីស រ៉ះ សារ អា កា អាញ? បើ ទីល ដាវ ត្រុត តាំបាង អន់ ពូ អន់ហ្គាល់ អាញ អុះ»។

៥ មើត យីស៊ូ រ៉ះ កា មូត ទុច តាំងឡា ហី ណោះ ជា «ជា អើ ប្រើ អន់ដីស ប្រ័ត ឆីចម៍ ប្រ័ត ពូយ អើ ពិ»។

៦ ហះ ចារ ណោះ ទី ព្រឹយ ពូ ប្រ័ត លូ អំហ្គោ ត្រោ កាតុ ឡាក់ សុនសាត អ៊ីស្រាអែល ចែត ទៀក សាំរ៉ាប់ រ៉ាវ តី លូ យឿង ខង អន់ ត្រុត លូ ចាបាប ប្រ្រៈ។ កាណុង ម៉ោញ ព្រឹយ ចែត ទៀក យី ទី ១០០ លិត។

៧ យីស៊ូ រ៉ះ កា មូត ទុច ណោះ ជា «ហត់ អន់ដីស អោះ ទៀក ចែត ពីង ព្រឹយ ទី អា អន់ ប៉ាញ ពិ»។ មូត ទុច កា អោះ ទៀក ចែត ប៉ាញ ព្រឹយ លិរ តាទីច។

៨ យីស៊ូ រ៉ះ កា ពូ ជា «ហត់ អន់ដីស រ៉ាល់ ទៀក អា ឡាក់ ជីន កា ម៉ែត ទុច ពិ»។ ពូ កា រ៉ាល់ ឡាក់ ជីន តាទីច។

៩ ផះ ម៉ែត ទុច អែត សាំយ៉ាង ទៀក ឡាក់ កេះ តាពៃ ប្លែ អង់កាច ណោះ កេះ។ អើ កា អើ បក់ ទី កាម៉ាញ ណោះ ពីះ ប៉ាក់ ចារ អើ។ ម៉ែត ទុច អូ អូ អន់តត់ កា ពូ ទី តាពៃ អា ឡឹង ចំអុះ ហះកា មូត ទុច ឡាក់ អោះ ទៀក ចែត ពីង ព្រឹយ អូ អន់តត់។

១០ កេះណោះ អើ កាប ជា «ពូ ទីខ្ព ពូ យើយ អន់ តាពៃ ប៉ាអាំ កា អំហ្គាយ អែត អន់ទ្រួល ប៉ាក់ ពូ អែត ប៉ាញល កេះ ណោះ ពូ អន់ តាពៃ អូ សូរ ប៉ាអាំ ឡុត។ ហះកា អីស ញ៉ា ត្រុត អីស គម តាពៃ ប៉ាអាំ ទីល កិញអៀ នីអៀ ឡុត?»

១១ អា ហង សារ អំរាញ អីញ យីស៊ូ ប្រ័ត អន់ ពូ អន់ហ្គាល់ ឡាក់ អើ ប្រ័ត ប៉ាន់ជា ផះ អើ អ៊ែ ពីង តេះ កាណា កាណុង ខេត កាលីឡេ ទីប តាំបាង សារ ដាក់ កេង ម៉ះ អើ។ មូត សីះ អើ កា សៀ អើ ដេល។

១២ កេះណោះ អើ ឡាក់ ប៉ាក់ មៀង កាផានីម មើត អើ លូ មូត អុះ។ អើ លូ មូត សីះ អើ កា ឡាក់ អន់ ខ្ព ដេល ហះកា អន់ខែ កា អ៊ែ ពីង មៀង ណោះ ប៊ែត ដោច អូ ទុញ ដាវ អុះ។

សារ យីស៊ូ ទ្រុះ ពូ ឡាច ឡឹង រ៉ោង រ៉ាម៉ះ

១៣ ផះ ណោះ ប៉ុន ទ្រួង គុន សុនសាត អ៊ីស្រាអែល កា ក្យាម ចឹង ទីល ដាវ កេះ យីស៊ូ កា ឡាក់ ប៉ាក់ មៀង យេរូសាឡឹម ឡុត។

១៤ អ៊ែ ម៉ុត ពីង ឡាន រោង វ៉ាម៉ះ ប្រ្លៃ ប៉ប័ ពូ ប្រូ រ៉ក់ ប្រូ ចៀម ប្រូ អន់តើប លូ ប៉ប័ ពូ អ៊ែ តូរ លៀន។

១៥ អ៊ែ អ្យក់ កាស៊ី ប្រ្លៃ រ៉ាងកេ ទ្រុះ ឡាច ពូ ឡឹង ឡាន រោង វ៉ាម៉ះ ប្រ្លៃ ណោះ លូ អ៊ែ ទ្រុះ ឡាច ទីប រ៉ក់ ទីប ចៀម លូ តាឡាក់ អ្នាត គ្រេ ពូ អ៊ែ តូរ លៀន ណោះ លៀន ពូ កា សីត ទី ហង។

១៦ អ៊ែ កាប កា បក់ ប្រូ អន់តើប ជា «ហាក់ អ្យក់ ឡាច កាណាត់ ទី អា ពិ។ អូ អន់ អ្យក់ ហី ពី អាញ ប្រ្លៃ តាឡាត នី អ៊ែ អុះ»។

១៧ មូត សីះ កាចាំង ឡឹង សារ ពូ ច្រាត់ រ៉ះ កាណុង ផាប់ ប៉ានីរ ប្រ្លៃ ជា «អី ប្រ្លៃ អាញ ទី សារ ប៉ាណាប ខាក់ ញន កា អាញ បិច កា ហី អីស»។*

១៨ ផះ ណោះ មូត ម៉ែត ណាំជា សុនសាត អ៊ីស្រាអែល អំបញ្ច អីក កា អ៊ែ ជា «អីស ចឹង ប្រ្លៃ សារ អំរ៉ាញ អីញ ញ៉ា ភៀ អន់ ញីន អូ អន់តត់ ជា ប្រ្លៃ ប្រ្លៃ អីស ប្រ្លៃ នៃ អា ?»

១៩ យីស៊ូ តើល អន់ខៃ ជា «ហាក់ យ៉ះ អ្នាត រោង វ៉ាម៉ះ អា អាញ ចឹង ប្រ្លៃ ណារ៉ូ រ៉ាងរ៉ាង ប៉ែង ដាវ»។

២០ អន់ខៃ តើល អ៊ែ ជា «ពូ ប្រ្លៃ រោង វ៉ាម៉ះ អា ទី ៤៦ សាណាំ កាប៉ាច អីស ជា ចឹង ប្រ្លៃ ដឹង រ៉ាងរ៉ាង ប៉ែង ដាវ ប ?»

២១ ហះកា តាទីច អ៊ែ យីស៊ូ កាប ឡឹង ឡាកោ អ៊ែ ទៅ ពៀប ឡាក់ កា រោង វ៉ាម៉ះ ប្រ្លៃ។

២២ ប៉ាក់ ប្រ្លៃ តាក់ អង់រីស សីត យីស៊ូ ណោះ មូត សីះ អ៊ែ កា កាចាំង ឡឹង សារ ញ៉ាៗ ឡាក់ អ៊ែ រ៉ះ ពៃ អន់ខៃ កា សៀ សារ កាណុង ផាប់ ប៉ានីរ ប្រ្លៃ លូ សៀ ប៉ានីរ យីស៊ូ ដេល។

២៣ ផះ យីស៊ូ អ៊ែ ពីង មៀង យេរូសាឡឹម រ៉ាងរ៉ាង ពូ ប្រ្លៃ ប៊ុន ទ្រូង ទី ប៉ាណូស អៀង ដូរ សៀ អ៊ែ ញន កា ពូ ប៉ប័ អ៊ែ ប្រ្លៃ សារ អំរ៉ាញ អីញ អន់ កា ពូ អូ អន់តត់។

២៤ ហះកា យីស៊ូ អូ សៀ ពូ អុះ ខង អ៊ែ អន់ហាល ពុត ពៀក ប៉ាណូស ទិខូ កេះ។

២៥ អ៊ែ អូ តងកាន បក់ ពៀ រ៉ះ កា អ៊ែ ឡឹង ពុត ពៀក ប៉ាណូស អុះ ខង អ៊ែ អូ ហង ទី សារ ញ៉ា ឡាក់ ទី កាណុង ពុត ពៀក ប៉ាណូស។

៣

សារ យីស៊ូ រ៉ះ ជា ប៉ាណូស ត្រត់ កើត ណារ

១ ផះ ណោះ ទី ប៉ាណូស ម៉ោញ ដូរ ពីះ ឡឹង មូត ជា វ៉ាស៊ី សិច អ៊ែ នីកូដេម ឡាក់ កាំឡាំង ម៉ែត ណាំជា សុនសាត អ៊ីស្រាអែល។

២ ប៉ាក់ កាម៉ាំង អ៊ែ ឡាក់ ចាចាក ប៉ាក់ យីស៊ូ អ៊ែ កាប ជា «ណោយូ ញីន អូ អន់តត់ ជា អីស យី ណោយូ ពីះ ឡឹង ប្រ្លៃ បិកកាតយ័ តាទីច ហង ខង សារ អំរ៉ាញ អីញ កេង ខាក់ ឡាក់ អីស ប្រ្លៃ ណោះ អូ ទី ពៀ អូ ប្រ្លៃ អុះ ជា អូ ទី ប្រ្លៃ បិកកាតយ័ អ៊ែ អន់ខូ លូ អ៊ែ»។

៣ យីស៊ូ តើល អ៊ែ ជា «អាញ ប៉រ រ៉ះ កា អីស តាទីច ជា ពៀ អូ កើត ណារ * អ៊ែ ណោះ ចឹង អូ ទី ប្រ្លៃ បិកកាតយ័ រ៉ាងហៃ រ៉ាងខ្យា អុះ»។

៤ រ៉ត់ នីកូដេម តើល អ៊ែ ជា «ប៉ាណូស ក្រាត់ កេះ នីចម៍ ចឹង អូ កើត ម៉ោញ ទង ណារ? ពូ អូ អូ ម៉ុត កាណុង រ៉ាច មើត កេះណោះ កើត ណារ អុះ»។

* ២:១៧ ២:១៧ សារ អា ឡាច ឡឹង ផាប់ អញស៊ី ប៉ានេ ប្រ្លៃ (ទំនុក/តម្កើង) ៦៩:៩។ * ៣:៣ ៣:៣ កើត ណារ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ កើត ឡឹង អំបាំង ទី ណាំ ជា «កើត ឡាច ឡឹង ប្រ្លៃ»។

៥ យ៉េស៊ូ តើល អើ ជា «អាញ ប័រ រ៉ះ កា អីស តាទីច ជា ប៉ាណូស អូ កើត ឡើង ទៀក † លូ ឡើង ប៉ាងាត ប៉ាលីង ប្រ្ល័: អើ ណោះ អូ អូ ម៉ុត អន់ ទី ប្រ្ល័: ប៊ិកកាតយ រ៉ាំងហៃ រ៉ាំងខ្យា អុះ។

៦ ញ៉ៃ កើត ឡាច់ ឡើង ប៉ាណូស អើ ណោះ អ្នែ កា ប៉ាណូស ដោច ហង កាប៉ាច់ បក់ កើត ឡើង ប៉ាងាត ប៉ាលីង ប្រ្ល័: អើ កេះ គន ប្រ្ល័: ហង។

៧ ទីល នីណោះ ដៃ ញម ហង កា អាញ រ៉ះ កា អីស ជា អន់ដីស ត្រត់ កើត ណារ ណោះ។

៨ ខ្យាល បិច ពី: ឡើង ចំ កា ទី អីស កាតាំង ខ្យាល ដេល ហះកា អូ អូ កា អើ ពី: ឡើង ចំ ឡា ប៉ា គំ ចំ អុះ។ កាប៉ាច់ ប៉ាណូស ឡាក់ កើត ឡើង ប៉ាងាត ប៉ាលីង ប្រ្ល័: កា និះទៅ ដេល»។

៩ រតី នីកូដេម អំប័ញ ណារ ជា «សារ ទិ អា ចឹង អូ កើត នីចម ?»

១០ យ៉េស៊ូ តើល អើ ជា «អីស ឡាក់ ណែយូ សុនសាត អីស្រាអើល ញ៉ៃ ត្រត់ អីស អូ អូ ឡើង សារ អា ?

១១ អាញ ប័រ រ៉ះ កា អីស តាទីច ញិន កាប ឡើង សារ ញ៉ៃ ឡាក់ ញិន អូ ញិន រ៉ះ ឡើង សារ ញ៉ៃ ឡាក់ ញិន ប័ប ហះកា អន់ដីស អូ សៀ សារ ញិន រ៉ះ ណោះ អុះ។

១២ អាញ រ៉ះ សារ ញ៉ៃ ឡាក់ ទី ពីង អង់កក់ តេះ អា ហះកា អន់ដីស អូ សៀ អុះ សាឡង់ ជា អាញ រ៉ះ សារ ឡាក់ ទី ពីង ប្លែង ហើង ខាក់ អន់ដីស ចឹង អូ សៀ តះ។

១៣ អូ ទី បក់ ញ៉ៃ យើយ ហារ ពីង ប្លែង អុះ ទី ដឹង ប៉ាណូស អាញ អា ហង ឡាក់ ដីរ ឡើង ប្លែង។

១៤ ផះ អ្នែ ប៉ាក់ ស្រី តិស ពៃ រតី ម៉ូសេ លីក ពី: សាប៉ាន់ នីចម † ពូ ចឹង លីក ប៉ាណូស អាញ នីណោះ ដេល

១៥ ភ្លៃ អន់ ទី បក់ សៀ អាញ ទី អាញ រីស លើយ»។

១៦ ប្រ្ល័: ប៊ិកកាតយ បិច កា ប៉ាណូស កាខាក់ បះ អើ អន់ គន អើ ដឹង ម៉ោញ ភ្លៃ អន់ ទី បក់ សៀ គន អើ ទី អាញ រីស លើយ យី អូ អន់ អន់ខែ តៅ អុះ។

១៧ ប្រ្ល័: ប៊ិកកាតយ ប្រើ គន អើ ដីរ ពីង អង់កក់ តេះ អា អូ ត្រត់ ពី: ចែក ថូត ប៉ាណូស អុះ យី អន់ ប៉ាណូស ពីង អង់កក់ តេះ អា ទី ប្រ្ល័: តង់ ញន កា គន អើ។

១៨ បក់ សៀ អើ អូ ត្រត់ ទី ថូត អុះ កាប៉ាច់ បក់ អូ សៀ អន់ខែ ទី ថូត កេះ ខង អន់ខែ អូ សៀ គន ប្រ្ល័: ប៊ិកកាតយ ដឹង ម៉ោញ។

១៩ ប្រ្ល័: ចឹង ចែក ថូត ប៉ាណូស ខង តាតារ ដីរ ពីង អង់កក់ តេះ កេះ ហះកា ប៉ាណូស បិច កា ម៉ាម៉ាំង ក្លា ឡើង បិច កា តាតារ ខង ទី សារ អន់ខែ ប្រតី ស៊ុត កា អូ ដាក់។

២០ ទី មូត បក់ ប្រតី សារ អូ ដាក់ អន់ខែ អូ ណិស កា តាតារ អុះ លូ អូ ឡាក់ ប៉ាក់ ចារ តាតារ ដេល ខង អូត កា ពូ ប័ប សារ អូ ដាក់ ឡាក់ អន់ខែ ប្រតី ណោះ។

២១ ហះកា ទី បក់ ប្រតី ពួយ សារ ត្រង់ អន់ខែ ឡាក់ ណាំង ចារ តាតារ ភ្លៃ អន់ ពូ ប័ប ជា ប្រ្ល័: ប៊ិកកាតយ ប្រតី សារ ដាក់ ពីង អន់ខែ តាទីច។

សារ រតី យូហាន រ៉ះ សារ យ៉េស៊ូ

២២ កេះណោះ យ៉េស៊ូ លូ មូត សី: អើ ចាក ឡាក់ ប៉ាក់ ស្រុក អន់ទៀតៗ កាណុង ខេត យូដា អើ អ្នែ ហះ ណោះ អន់ខូ លូ សី: អើ ទីប បាំងហុ ពូ ដេល។

២៣ កាប៉ាច់ យូហាន អើ កា បាំងហុ ពូ ហះ អេណូន ក្យាម តេះ សាលីម ខង ហះ ចារ ណោះ ទី ទៀក អៀង លូ ទី ពូ ប៉ាណា គូប ឡាក់ ប៉ាក់ អើ ណោះ អើ កា បាំងហុ ពូ។

† ៣:៥ ៣:៥ កើត ឡើង ទៀក បក់ អន់ដា ជា ទី ណិ ឡាក់ កា «កើត ឡើង ប៉ាងាត ប៉ាលីង ប្រ្ល័:» និះទៅ ដេល បក់ អន់ដា ណារ ជា ទី ណិ ជា បក់ ពូ បាំងហុ កេះ។ † ៣:១៤ ៣:១៤ ប័រ ហៃ ចំលួន ប៉ាសុន (ជន/គណនា) ២១:៤-៩។

២៤ រ៉ាំងរ៉ាំង ណោះ យូហាន បើ ត្រង់ ខុក អុះ។

២៥ ផ្ទះ ណោះ ម្នាក់ ស៊ី យូហាន លូ សុនសាត អ៊ីស្រាអែល ម៉ៅញ ដូរ ណាវ អ្វី ប៉ាតែក លូ គូប ឡើង សារ រ៉ាវ ឡាកោ គុន តាឡាប៊ី ឃើយ សុនសាត អ៊ីស្រាអែល។

២៦ ស៊ី យូហាន កា ប៉ាណា គូប ឡា ប៉ាត យូហាន លូ រ៉ះ ជា «ណែយូ កាម៉ាក បក់ អ្វី លូ អ៊ីស ប៉ាត ហាង តោ ទ្រូង ទៀក យដាន ផ្ទះ រ៉ាំងរ៉ាំង ដាវ អន់ទ្រូល ពែ យី ប៉ាណូស ឡាក់ អ៊ីស ទី រ៉ះ ណោះ ពែ ហៃ កិញអៀ អា អ៊ី ផ្ទះ អ្វី ប៉ាងហុំ ពូ ដេល ទី ប៉ាណូស អៀង ដូរ ប៉ាណា គូប ឡា ប៉ាត ចារ អ៊ី»។

២៧ យូហាន តើល អន់ខែ ជា «ជា ប្រ្លឹះ ប៊ិកកាតយ័ អូ អន់ អូ ទី ពៀ អូ ប្រក់ ដាវ ញ៉ា អុះ។

២៨ អន់ដីស តាំងឡា កាតាំង កេះ អាញ រ៉ះ កា អន់ដីស ជា "អាញ អូ ត្រង់ បក់ ប្រ្លឹះ រឿស អន់ ប្រក់ សាដាច់ អុះ ហះកា ប្រ្លឹះ ប៊ិកកាតយ័ ប្រើ អាញ ពិះ អន់ទ្រូល ឡើង អ៊ី"។

២៩ ប៉ាន់ដីប ជា ពូ ប៉ាញសង់ ក្លោ កាម៉ាញ គូប កាម៉ាក ឡាក់ អ្វី អន់ខូ លូ បក់ ទី កាម៉ាញ ណោះ អ៊ី ហោក រីត ខាក់ ញុន កា កាតាំង ប៉ានីរ បក់ ទី កាម៉ាញ ណោះ ទីល នីណោះ អាញ ហោក រីត កាខាក់ កា ប៉ប យីស៊ូ ពៀប ឡាក់ កា គូប បក់ ទី កាម៉ាញ ណោះ ដេល។

៣០ អ៊ី ណោះ ត្រង់ កើត តិស កេង កាប៉ាច់ អាញ ត្រង់ កើត ចិ ឡុត»។

៣១ បក់ ដីរ ឡើង ប្លែង ណោះ អ៊ី រ៉ាំងហៃ កាណាត ញ៉ា ទីណោះ។ បក់ អ្វី ពីង អង់កក់ តេះ អា ពូ អូ ហ្លង់ សារ ប្រ្លឹះ ពូ កាប ដឹង សារ ពីង អង់កក់ តេះ អា។ ហះកា បក់ ដីរ ឡើង ប្លែង អ៊ី រ៉ាំងហៃ កាណាត ញ៉ា ទីណោះ។

៣២ អ៊ី រ៉ះ ឡើង សារ ញ៉ា ឡាក់ អ៊ី ទី ប៉ប លូ ទី កាតាំង ហះកា អូ ទី ពៀ ចៃ សៀ សារ អ៊ី រ៉ះ ណោះ អុះ។

៣៣ ហះកា បក់ ចំ ចៃ សៀ សារ អ៊ី រ៉ះ បក់ ណោះ រ៉ះ ប៉ាឡាក់ ជា ប្រ្លឹះ ប៊ិកកាតយ័ ត្រង់ តាទីច។

៣៤ បក់ ប្រ្លឹះ ប៊ិកកាតយ័ ប្រើ ពិះ ណោះ អ៊ី រ៉ះ ឡើង ប៉ានីរ ប្រ្លឹះ ប៊ិកកាតយ័ ខង ប្រ្លឹះ ប៊ិកកា តយ័ អន់ ប៉ាដាត ប៉ាលីង អ៊ី កា បក់ ណោះ លើយ។

៣៥ យី ប្រ្លឹះ ប៊ិកកាតយ័ ប៊ិច កា គុន អ៊ី ណោះ ហង បះ អ៊ី មប កាណាត ញ៉ា ទីណោះ អន់ កា គុន អ៊ី រ៉ាំងហៃ។

៣៦ ទីល នីណោះ ពៀ ចៃ សៀ គុន ប្រ្លឹះ បក់ ណោះ ចឹង ទី អាញ រឿស លើយ ហះកា បក់ ចំ អូ ចៃ សៀ គុន ប្រ្លឹះ បក់ ណោះ ចឹង អូ ទី អាញ រឿស អុះ យី ប្រ្លឹះ ប៊ិកកាតយ័ អ៊ីក កា អ៊ី ហង។

៤

សារ យីស៊ូ កាកាប លូ អង់កាន់ សុនសាត សាម៉ារី

១-៣ ម្នាក់ ផាវ៉ាស៊ី កាតាំង ពូ រ៉ះ ជា យីស៊ូ ទី ស៊ី អៀង ឡើង យូហាន លូ ប៉ាងហុំ ពូ កា អៀង ដេល។ ផ្ទះ យីស៊ូ អន់តក់ ឡើង សារ ណោះ អ៊ី ចាក ឡាច់ ឡើង ខេត យូដា សីត ប៉ាត ខេត កាលី ឡេ ឡុត។ តាទីច អ៊ី យីស៊ូ អូ ទី ប៉ាងហុំ ពូ អ៊ី ទៅ អុះ យី ម្នាក់ ស៊ី អ៊ី ប៉ាងហុំ ពូ។

៤ ផ្ទះ អ៊ី សីត ណោះ អ៊ី ចាក ទ្រូង ស្រុក សុនសាត សាម៉ារី។ *

៥ អ៊ី កា ចាក ទីល ប៉ាត ស្រុក ម៉ៅញ សិច ស៊ីខារ ពីង ខេត សាម៉ារី ក្យាម មីរ រីត យ៉ាកុប ជែក អន់ កា គុន អ៊ី យូស៊ីប សើត ពៅ។

* ៤:៤ ៤:៤ សុនសាតអ៊ីស្រាអែល ស្ទុន អៀង អូ ចៃ ចាក តាត ខេត សាម៉ារី ញុន កា អន់ខែ អូ ណិស កា សុនសាត សាម៉ារី ណោះ អន់ខែ កា ចាក យ៉ាវ ហះកា ជា ប៊ិច កា ទីល ស្រីស ត្រង់ ចាក ទ្រូង ខេត សាម៉ារី។ បក់ អន់ដា យីត ជា យីស៊ូ ចាក ទ្រូង ណោះ ញុន កា ប្រ្លឹះ ប្រើ។

៦ ហះ ចារណោះ ទី ទៀក អន់ដូង ម៉ោញ សិច អន់ដូង យ៉ាកុប។ ប៉ាក់ យីស៊ូ ភ្លេច ចាក កេះ អើ កា វ៉ាឡូវ អង់អ៊ែ ពីង ពីរ អន់ដូង ណោះ ផះ ណោះ យី ដាវ ប៉ង កេះ។

៧ ផះ ណោះ ទី អង់កាន់ សុនសាត សាម៉ារី ម៉ោញ ដូវ ជីរ អោះ ទៀក យីស៊ូ កាកាប លូ អើ ជា «ប៉រ អែត ទៀក បាប៉ែត ណើ»

៨ ខង ម្នត សីះ អើ ឡា ទី ប៉ាក់ ស្រុក ភៀ ណាំង តាច សាណា។

៩ អង់កាន់ សុនសាត សាម៉ារី តើល អើ ជា «អីស សុនសាត អ៊ីស្រាអែល ញ៉ា ត្រក់ អីស ប៉រ អែត ទៀក អាញ ឡាក់ អង់កាន់ សុនសាត សាម៉ារី នីអៀ ឡុត ?» ខង សុនសាត អ៊ីស្រាអែល លូ សុនសាត សាម៉ារី អូ ត្រក់ គូប សោប អុះ។

១០ យីស៊ូ តើល អើ ជា «ជា អីស អន់ហ្គាល់ សារ ប្រ្លះ បិកកាតយី អន់ លូ អន់ហ្គាល់ អាញ ឡាក់ ប៉រ អែត ទៀក អា ណោះ អីស ចឹង ប៉រ ទៀក ឡឹង អាញ ឡុត អាញ ចឹង អន់ ទៀក កា អីស យី ទៀក អន់ អាញ រ៉ុស †»។

១១ អង់កាន់ ណោះ តើល ជា «អី ក្លឹញ អីស អូ ទី កាណាគី ញ៉ា ចឹង អោះ ទៀក អុះ អន់ដូង អា កា ជ្រុ ទិល នីណោះ ឡឹង ចំ អីស ចឹង ទី ទៀក ឡាក់ អន់ អាញ រ៉ុស ណោះ ?

១២ ញ៉ា អីស កេង ឡឹង យ៉ាកុប ឡាក់ រតី ពិន ប ? អើ អន់ ទៀក អន់ដូង អា កា ញីន អែត។ រតី យ៉ាកុប លូ គន សោ អើ អន់ខែ អែត ទៀក អា ចៀម ប៉ារពេ រតី អើ កា អែត ទៀក អន់ដូង អា ដើល»។

១៣ យីស៊ូ តើល អើ ជា «ទី បក់ អែត ទៀក អា អ៊ែ កា ប្រៀង ទៀក ណារ៉ុ។

១៤ ហះកា ទី បក់ អែត ទៀក អាញ អន់ ណោះ ពូ ចឹង អូ ប្រៀង ណារ៉ុ អុះ ខង ទៀក អាញ អន់ ណោះ ចឹង កើត ត្រាម ទៀក ពីង អើ ណោះ ឡាក់ ប្លោហ ឡាច អន់ អាញ រ៉ុស លើយ»។

១៥ អង់កាន់ ណោះ តើល អើ ជា «អី ក្លឹញ អន់ ទៀក ណោះ កា អាញ ណើ ភៀ ដៃ អន់ អាញ ប្រៀង ទៀក លូ ជីរ អោះ ទៀក ប៉ាក់ អន់ដូង អា ណារ៉ុ»។

១៦ យីស៊ូ រះ កា អើ ជា «ហាក់ ឡា អើ ក្លោ អីស ពីះ ប៉ាក់ អា»។

១៧ អង់កាន់ ណោះ តើល ជា «អាញ អូ ទី ក្លោ អុះ»។ យីស៊ូ តើល អើ ជា «អីស ជា អូ ទី ក្លោ នី អៀ ត្រក់ ហង

១៨ ខង អីស យើយ ទី ក្លោ ប៉ាតាម កេះ កាម៉ាក់ ឡាក់ អ៊ែ អន់ខូ លូ អីស រ៉ប ដាវ អា អូ ត្រក់ ក្លោ អីស អុះ អីស កាប អា ត្រង់ តាទីច ហង»។

១៩ អង់កាន់ ណោះ តើល ជា «អី ក្លឹញ អាញ យីត ជា អីស យី វ៉ាគីយ ប្រ្លះ តាទីច។

២០ ម្នត រតី ញីន ប៉ាណាំ គូប សាំប្លះ វ៉ាមះ ប្រ្លះ បិកកាតយី ពីង ប៉ានីម អា ហះកា ម្នត សុន សាត អ៊ីស្រាអែល អន់ដីស ខុ កាប ជា ត្រក់ ឡាក់ សាំប្លះ វ៉ាមះ ប្រ្លះ ប៉ាក់ មៀង យេរូសាឡឹម តោ»។

២១ យីស៊ូ តើល អង់កាន់ ណោះ ជា «អី ណាង ហាក់ អីស សៀ អាញ ពិ ប៉ាក់ ដាវ កាំឡុត ទៀ អូ ត្រក់ ពីង ប៉ានីម អា លើ ប៉ាក់ មៀង យេរូសាឡឹម តោ អុះ អន់ដីស ចឹង ឡាក់ សាំប្លះ ប៉ានេ ប្រ្លះ ឡាក់ ពី ណោះ។

២២ អន់ដីស អូ អន់ហ្គាល់ ប្រ្លះ ឡាក់ អន់ដីស សាំប្លះ ប៉ានេ ណោះ អុះ ហះកា ញីន អន់ហ្គាល់ ប្រ្លះ ឡាក់ ញីន សាំប្លះ ប៉ានេ ខង សារ ប្រ្លះ តង់ កើត ឡាច ឡឹង សុនសាត អ៊ីស្រាអែល។

† ៤:១០ ៤:១០ ទៀក អន់ អាញ រ៉ុស ពៀត គុល ទី ណើ ជា «ទៀក ហូរ» ដើល។

២៣ ហះកា ចឹង ទីល ដាវ កាំឡាត់ យី កិញអៀ អា ហង ម្នាត បក់ ចឹង សាំប្រឹះ ប៉ានេ តាទីច អន់ខែ ចឹង សាំប្រឹះ ប៉ានេ ប្រឹះ ឡាក់ ពី គុន ប៉ាងាត់ ប៉ាលឹង លូ ព្វយ សារ តាទីច ខង ពី បិច កា ពូ សាំ ប្រឹះ ប៉ានេ អ៊ែ នែវ អា ហង។

២៤ ប្រឹះ បិកកាតយី យី ប៉ាងាត់ ប៉ាលឹង ខ អា ហង បះ ទិ បក់ សាំប្រឹះ ប៉ានេ អ៊ែ ត្រត់ សាំប្រឹះ ប៉ានេ គុន ប៉ាងាត់ ប៉ាលឹង លូ ព្វយ សារ តាទីច»។

២៥ អង់កាន់ ណោះ តើល ជា «អាញ អ៊ូ កេះ កា មេស៊ី ចឹង ពីះ» មេស៊ី អា យី បក់ ប្រឹះ រឿស អន់ ប្រឹក់ សាដាច់។ «ប៉ាត់ អ៊ែ ពីះ ទីល ទៀ ណោះ អ៊ែ ចឹង រះ អន់ ញីន អ៊ូ គ្រឹប សារ»។

២៦ យីស៊ូ តើល អង់កាន់ ណោះ ជា «យី អាញ ឡាក់ ផះ អ៊ែ កាកាប លូ អ៊ីស អា ហង»។

២៧ ផះ ណោះ ម្នាត សីះ កា ពីះ ទីល បំបំ អ៊ែ ផះ កាកាប លូ អង់កាន់ នីណោះ អន់ខែ ញម ខាក់ ៖ ហះកា អ៊ូ ទី ញៀ អំបញ្ច អ៊ែ ជា «អ៊ីស អំបញ្ច ណាំង ញ៉ា ?» លើ ជា «ញ៉ា ត្រត់ អ៊ីស កាកាប លូ អង់កាន់ អា ?»

២៨ អង់កាន់ ណោះ កា អ្នាត ព្រឹយ អោះ ទៀក កា ចាក ម៉ុត ពីង ស្រុក រះ លូ កាំឡាង ជា

២៩ «ពី ឡាក់ ហៃ កាម៉ាក់ ម៉ោញ ដូវ ប៉ាត់ តោ អ៊ែ អ៊ូ រះ ទិ សារ ញ៉ា ឡាក់ អាញ ទី ប្រឹក់។ អ៊ែ ណោះ ហង តាម ហៃ បក់ ប្រឹះ រឿស អន់ ប្រឹក់ សាដាច់ ណោះ»។

៣០ ពូ កា ឡាច់ ឡឹង ស្រុក ឡាក់ ប៉ាត់ ចារ យីស៊ូ។

៣១ ផះ ណោះ ម្នាត សីះ ជា កា យីស៊ូ «ពី ណែយូ សា សាណា»។

៣២ ហះកា យីស៊ូ តើល អន់ខែ ជា «អាញ ទី សាណា សា កេះ យី សាណា ឡាក់ អន់ដីស អ៊ូ អន់ ហ្គាល់»។

៣៣ ម្នាត សីះ កាកាប លូ គូប អន់ខែ ជា «ទី ពូ ឡាក់ អន់ សាណា កា អ៊ែ សា កេះ តះ»។

៣៤ យីស៊ូ តើល អន់ខែ ជា «សាណា អាញ យី ប្រឹក់ ព្វយ ពុត ប្រឹះ បិកកាតយី ឡាក់ ប្រើ អាញ ពីះ លូ តាត់ អង់កេះ ងារ អ៊ែ អន់ កេះ។

៣៥ អន់ដីស ខុ កាប ជា "អ៊ែ ប្លាន់ ខែ ណារ ទីល ចុន ច្រត់ ហង" ហះកា អាញ បំរ រះ កា អន់ដីស ជា ហាត់ អន់ដីស ហៃ ប៉ាត់ មីរ តោ ហៃ ញៀ ទុំ បក់ ច្រត់ កេះ។

៣៦ កិញអៀ អា បក់ ច្រត់ កា ទី ខា ពូ ច្រាល់ អ៊ែ ដេល។ អ៊ែ អ៊ែ ប៉ាតុំ ប៉ាណូស អន់ ទី អាញ រឿស លើយ ញៀប ឡាក់ កា ពូ ច្រត់ ប៉ាតុំ ញៀ ដេល ទីល នីណោះ ទីប បក់ សាមូល ទីប បក់ ច្រត់ អន់ខែ ហោក រឹត ទីខុ

៣៧ ត្រត់ ឡាក់ កា ពូ កាប ជា "ម៉ោញ ដូវ សាមូល ម៉ោញ ណារ ច្រត់"។

៣៨ អាញ ប្រើ អន់ដីស ច្រត់ ញៀ ពីង មីរ ឡាក់ អន់ដីស អ៊ូ ទី ប្រឹក់ ងារ ក្លេះ អុះ យី ពូ អន់ទៀត ឡាក់ ប្រឹក់ ងារ ក្លេះ អន់ដីស កា ម៉ុត អន់ខុ លូ ងារ អន់ខែ ណោះ ដេល»។

៣៩ ទី ម្នាត សុនសាត សាម៉ារី អៀង ដូវ កាណាង ស្រុក ណោះ សៀ យីស៊ូ ញន កា ប៉ានីរ អង់កាន់ ណោះ ជា «កាម៉ាក់ ណោះ អ៊ែ អ៊ូ រះ ទិ សារ ញ៉ា ឡាក់ អាញ ទី ប្រឹក់»។

៤០ ខ អា ហង ផះ ម្នាត សុនសាត សាម៉ារី ឡាក់ ប៉ាត់ ចារ យីស៊ូ អន់ខែ ឡោម ជៀក អ៊ែ អ៊ែ លូ អន់ ខែ អ៊ែ កា ភម អ៊ែ លូ អន់ខែ ហះ ណោះ ញៀវ ដាវ។

៤១ ទី ប៉ាណូស អៀង ឡឹង ណោះ ណារ សៀ យីស៊ូ ញន កា កាតាំង ប៉ានីរ យីស៊ូ តាំងឡាក់ រះ។

៖ ៤:២៧ ៤:២៧ អន់ខែ ញម ខង រ៉ាងរ៉ាង ណោះ ម្នាត កាម៉ាក់ អ៊ូ សុវ កាកាប លូ អង់កាន់ អន់ទៀត ឡាក់ អ៊ូ ត្រត់ គន កាម៉ាញ កាខាក់ អ៊ែ ណែយូ អ៊ូ កាកាប លូ អង់កាន់ អុះ។ § ៤:៣៥ ៤:៣៥-៣៨ សារ សាមូល អា កាប ប៉ាន់ដីប ឡឹង សារ រះ ប៉ានីរ ប្រឹះ។ សារ ច្រត់ ញៀ កាប ប៉ាន់ដីប ឡឹង សារ ជៀក ពូ សៀ ប្រឹះ ដេល។

៤២ ពួកកាបលូ អង់កាន់ ណោះ ជា «កិញអៀ អា ញីន សៀ អូ ត្រក់ ញន កា ប៉ានីរ អីស រ៉ះ ណោះ អុះ យី ញន កា ញីន ទី កាតាំង ប៉ានីរ អី តាំងឡា លូ ញីន សៀ ជា អី យី បក់ តង់ ប៉ាណូស ពីង អង់កក់ តេះ តាទីច ហង»។

៤៣ ពៀរ ដាវ ឡឹង ណោះ យីស៊ូ ចាក ឡាច់ ឡឹង ស្រុក ណោះ ឡា ប៉ាក់ ខេត កាលីឡេ ឡាត។

៤៤ ផះ អន់ទ្រូល ពែ អី កាប ជា «អូ ទី វ៉ាគីយ ប្រៀះ អី ចំ ពូ អៀល កូតី កា អី កាណុង សុនសាត អី ទៅ អុះ»។

៤៥ ប៉ាក់ អី ទីល ខេត កាលីឡេ កេះ កាំឡាំង មូត ពីង ខេត ណោះ ហាប់ អី ខង ពូ ប៉ប សារ អំវាញ អីញ កេង ខាក់ ឡាក់ អី តាំងបាង ផះ រាំងរាំង ប៉ុន ទ្រូង ពីង មៀង យេរូសាឡឹម ពែ ខង អន់ ខៃ កា ឡា ប្រឹក ប៉ុន ណោះ ដេល។

សារ យីស៊ូ តាក់ អន់ដាក់ គន ប៉ាណូស បក់ ប្រឹក កាន គីស

៤៦ កេះណោះ អី សីត ប៉ាក់ ស្រុក កាណា កាណុង ខេត កាលីឡេ ម៉ោញ ទង ណារ ឡាក់ ស្រុក អី ប្រឹក អន់ ទៀក កេះ តាពែ ប្លែ អង់កាច ពែ។ អ្វី ប៉ាក់ មៀង កាផានីម ទី ប៉ាណូស ម៉ោញ ដូរ ប្រឹក កាន វ៉ាគីស គន កាម៉ាក់ អី អីត។

៤៧ សាក់ អី អូ អន់តត់ ជា យីស៊ូ ពីះ ឡឹង ខេត យូដា ទីល ប៉ាក់ ខេត កាលីឡេ កេះ អី កា ឡា ប៉ាក់ ចារ យីស៊ូ ឡាត មៀក ឡា តាក់ អន់ដាក់ គន អី ឡាក់ អីត ប៊ែត ចឹង តោ ណោះ អន់ ដាក់។

៤៨ យីស៊ូ តើល អី ជា «ជា អន់ដីស អូ ប៉ប សារ អំវាញ អីញ កេង ខាក់ អន់ដីស ចឹង អូ សៀ អុះ»។

៤៩ ប៉ាណូស ណោះ តើល ជា «អី ពី តាំងឡា ប៉រ អីស ឡា កិញអៀ ហង អន់ទៀ អ្នក គន អាញ តោ»។

៥០ យីស៊ូ រ៉ះ កា អី ជា «ហាក់ សីត ពិ គន អីស ចឹង អ្វី រ៉ុស អូ តោ អុះ»។ កាម៉ាក់ ណោះ កា សៀ ប៉ានីរ យីស៊ូ អី កា សីត តាទីច។

៥១ ផះ អី ចាក រទ្រង សីត ប៉ាក់ ហី មូត ទុច អី ឡា រ៉ះ កា អី ជា «គន អីស ដាក់ កេះ»។

៥២ អី អំបញ្ច មូត ទុច ប៉ុច អូ អន់តត់ ជា គន អី ដាក់ អីត ណោះ ដាវ ចំ មង ប៉ុប ចំ។ មូត ទុច រ៉ះ ជា «អី ដាក់ អីត ដាវ សីត ពែ ផះ ដាវ សិ មង ម៉ោញ»។

៥៣ អី កា កាចាំង ជា ផះ មង ប៉ុប ណោះ ហង យីស៊ូ រ៉ះ កា អី ជា «គន អីស ចឹង អ្វី រ៉ុស អូ តោ អុះ»។ ទីល នីណោះ អី លូ ខាប់ខ្ន ហី ក្រាន អី ទីខ្ន កា សៀ យីស៊ូ។

៥៤ ពៀរ ទង ហះ អា ហង យីស៊ូ ប្រឹក សារ អំវាញ អីញ អ្វី ពីង ខេត កាលីឡេ។ អី ប្រឹក សារ អា ផះ រាំងរាំង អី សីត ឡឹង ខេត យូដា ទីល ប៉ាក់ ខេត កាលីឡេ ណារ។

៥

សារ យីស៊ូ តាក់ អន់ដាក់ ប៉ាណូស អីត ប៉ាក់ ទៀក ស្រះ

១ អន់តត់ ឡឹង ណោះ ណារ យីស៊ូ ឡា ប៉ាក់ មៀង យេរូសាឡឹម ខង ទី ប៉ុន សុនសាត អីស្រា អីល។

២ ពីង មៀង យេរូសាឡឹម ណោះ ទី ទៀក ស្រះ ម៉ោញ ចារ ក្យាម ហះ អំបារ ចៀម ឡាក់ ពូ អន់ សិច ពូយ សុនសាត ហេព្រី ជា បេថេសាដា រសានេង ទៀក ស្រះ ណោះ ទី រាំង ប៉ាតាម។

៣-៤ ទីប៉ាល្លាស អៀង អ្វី ពឹង រោង ណោះ បក់ អន់ដា អីត ពូ បក់ អន់ដា ប្លែល ម៉ាត់ បក់ អន់ដា កាជក ជុង តី បក់ អន់ដា តៅ ជុង តី។ *

៥ អ្វី ហះ ចារ ណោះ ទី កាម៉ាក ម៉ៅញ ដូរ អ៊ែ អីត ទុញ ៣៨ សាណាំ កេះ។

៦ ផះ យីស៊ូ បំបំ អ៊ែ តែប ពឹង ចារ ណោះ យីស៊ូ កា អូ អន់តត់ ជា អ៊ែ អ្វី ហះ ណោះ ទុញ កេះ ណោះ យីស៊ូ អំបញ្ច លូ អ៊ែ ជា «អីស បិច កា ដាក់ ដេល ប?»

៧ ប៉ាល្លាស ណោះ តើល ជា «អី អុះ ផះ ទៀក សាំបត់ អូ ទី ញ៉ៃ ប៉ោក អាញ អន់ ជីវ ពឹង ទៀក ស្រះ ណោះ អុះ ផះ អាញ ឡាំ ទីល ប៉ាត់ ទៀក ណោះ ទី ពូ ម៉ុត អន់ទ្រួល ឡឹង អាញ កេះ»។

៨ យីស៊ូ រះ កា អ៊ែ ជា «ហត់ អូរ អន់តាវ អូរ ត្រិ អីស ណោះ ចាក សីត ពិ»។

៩ ជាឌី កាម៉ាក ណោះ ដាក់ ឡូត អូរ ត្រិ ចាក សីត កា អ៊ែ ហង។

ហះកា ដាវ ណោះ យី ដាវ វ៉ាឡូរ

១០ មូត ម៉ែត ណាំជា សុនសាត អ៊ីស្រាអែល កាប កា កាម៉ាក ណោះ ជា «ដាវ អា យី ដាវ វ៉ា ឡូរ ចាបាប អូ អន់ អីស គយ ត្រិ អីស នីអៀ អុះ»។

១១ ហះកា អ៊ែ តើល ពូ ជា «កាម៉ាក បក់ តាត់ អន់ដាត់ អាញ អ៊ែ រះ កា អាញ ជា "ហត់ អូរ ត្រិ អីស ណោះ ចាក សីត ពិ"»។

១២ ពូ អំបញ្ច អ៊ែ ជា «កាម៉ាក បក់ ប្រើ អីស អូរ ត្រិ ចាក សីត នីអៀ ញ៉ៃ អ៊ែ ណោះ?»

១៣ ហះកា អ៊ែ អូ អន់ហ្គាល់ អុះ អូ កា ញ៉ៃ តាត់ អន់ដាត់ អ៊ែ ណោះ ខង យីស៊ូ ចាក ឡាច់ ឡឹង ចារ កាំឡាំង អៀង ណោះ វ៉ាវ៉ាច់ កេះ។

១៤ អន់តីត ឡឹង ណោះ យីស៊ូ បំបំ អ៊ែ ពឹង ចារ រោង វ៉ាម៉ះ យីស៊ូ កាប លូ អ៊ែ ជា «ហែ អីស ដាក់ កេះ ដៃ ប្រ័ត យច ណារ ហង ដៃ អូត ផែត ទី សារ អូ ដាក់ កើត ពឹង អីស ក្លា ឡឹង អន់ទ្រួល ពែ ណារ»។

១៥ កាម៉ាក ណោះ ឡាច់ ឡាំ រះ លូ ម៉ែត ណាំជា សុនសាត អ៊ីស្រាអែល អន់ ពូ អូ អន់តត់ ជា យី យីស៊ូ ណោះ ហង តាត់ អន់ដាត់ អ៊ែ ពែ។

១៦ ញុន សារ អា ហង បះ មូត ម៉ែត ណាំជា ប៉ាល្លា គូប ប្រ័ត អូ ដាក់ កា យីស៊ូ ខង អ៊ែ តាត់ អន់ ដាក់ ពូ អីត ពឹង ដាវ ពូ វ៉ាឡូរ។

១៧ យីស៊ូ កាប កា អន់ខៃ ជា «ពី អាញ អ៊ែ ប្រ័ត ងារ លើយ ទីល រប់ ដាវ អា អាញ កា ប្រ័ត ងារ ឡាក់ កា អ៊ែ ដេល»។

១៨ ផះ កាតាំង យីស៊ូ កាប នីណោះ ហែង ខាក់ អន់ខៃ បិច ប៉ាន់តៅ អ៊ែ អូ ត្រត់ ដឹង កា អ៊ែ អូ ប្រ័ត ក៏ ពូយ ចាបាប ដាវ ពូ វ៉ាឡូរ ណោះ អុះ ទីប អ៊ែ ជា ប្រ័ត បិកកាតយ យី ពី អ៊ែ កាប នីអៀ ឡាក់ កា អ៊ែ ជា ឡាកោ អ៊ែ សាម៉ៃ លូ ប្រ័ត បិកកាតយ ដេល។

សារ យីស៊ូ រះ ឡឹង ប្រ័ត ឡាក់ ពី អ៊ែ

១៩ យីស៊ូ កាប កា អន់ខៃ ជា «អាញ បំបំ រះ កា អន់ដីស តាទីច អាញ ឡាក់ គន ប្រ័ត អូ អូ ប្រ័ត ងារ ញ៉ៃ តាម ពុត អាញ ទៅ អុះ យី អាញ ប្រ័ត ពូយ ងារ ញ៉ៃ ឡាក់ អាញ បំបំ ពី អាញ ប្រ័ត។ ងារ ញ៉ៃ ឡាក់ ពី អាញ ប្រ័ត អាញ កា ប្រ័ត ងារ ណោះ ដេល

* ៥:៣-៤ ៥:៣-៤ ហ្គា ពូ ប្រាត់ លូ តី ម៉ៅញ ចំលួន ធម៌ ប៉ានីរ ផោះ អន់ខៃ ទីខ្ល អ្វី ក្បាត់ ទៀក សាំបត់ ខង ទុញ ម៉ៅញ ទង ទី បិយ ប្រ័ត បិកកាតយ ម៉ៅញ ដូរ ជីវ រុំ កាលាង ទៀក ស្រះ ណោះ ប៉ាត់ រុំ កេះ ជា ប៉ាល្លាស ចំ ទី ជីវ កាលាង ទៀក ស្រះ ណោះ អន់ទ្រួល ឡឹង ពូ អ៊ែ ដាក់ ឡូត យី ទី អីត នៃ ចំ កាតាម។

២០ ខង ពី អាញ បិច កា គន អើ លូ តាំបាង អន់ គន អើ បំបំ ដេល គ្រីប ងារ ឡាក់ អើ ប្រឹក្ចី។ អើ ចឹង តាំបាង ងារ កេង ក្លា ឡឹង ងារ អា ណារ ភៀ អន់ អន់ដីស ញម

២១ ខង ពី អាញ អើ តាត់ អង់រីស សីត ប៉ាណូស តោ អន់ ទី អាញ រីស ណារ អើ អន់ អាញ រីស កា ពូ នីចម៍ អាញ កា អន់ អាញ រីស កា បក់ អើ ចំ ឡាក់ អាញ បិច អន់ នីណោះ ដេល។

២២ ពី អាញ អើ អូ តាត់ស៊ុន សារ កា ញើ អុះ ហះកា អើ មប សារ តាត់ស៊ុន ទីណោះ អន់ កា អាញ ឡុត

២៣ ភៀ អន់ ប៉ាណូស ទិខូ អ៊ុល កូត៍ កា អាញ ឡាក់ កា ពូ អ៊ុល កូត៍ កា ពី អាញ និះទៅ ដេល។ ញើ អូ អ៊ុល កូត៍ កា អាញ ឡាក់ កា ពូ អូ អ៊ុល កូត៍ កា ពី អាញ ឡាក់ ប្រើ អាញ ពីះ ណោះ ដេល។

២៤ អាញ បំ រះ កា អន់ដីស តាទីច ញើ សាំយ៉ាង សារ អាញ រះ អា លូ សៀ ប្រើ ឡាក់ ប្រើ អាញ ពីះ ប៉ាណូស ណោះ ទី អាញ រីស លើយ អើ ចឹង អូ ត្រុត់ ថូត អុះ យី អើ រ៉ាវ៉ាច ឡឹង សារ តោ ឡាក់ ណាំង អាញ រីស កេះ។

២៥ អាញ បំ រះ កា អន់ដីស តាទីច ចឹង ទីល ដាវ កាំឡុត យី កិញ អៀ អា ហង ប៉ាណូស បក់ តោ ចឹង កាតាំង ប៉ានីរ គន ប្រើ បិកកាតយ៍ ទិ បក់ កាតាំង ប៉ានីរ ណោះ ចឹង ទី អាញ អៀ រីស

២៦ ខង ពី អាញ ឡាក់ តាំងឡា អាញ រីស នីចម៍ អើ អន់ អាញ ប្រឹក្ចី តាំងឡា អាញ រីស នីណោះ ដេល។

២៧ ពី អាញ កា អន់ អាញ ទី អំវាញ អីញ ចែក ថូត ពូ ខង អាញ ឡាក់ ប៉ាណូស អើ រើស ។

២៨ ដេ ញម ហង ខង ចឹង ទី ដាវ កាំឡុត ពីះ ទីល ទិ បក់ តោ ចឹង កាតាំង ប៉ានីរ អាញ

២៩ លូ ចឹង ឡាច ឡឹង ឡុះ ប៉ាណូស បក់ ប្រឹក្ចី ដាត់ ចឹង រីស សីត ភៀ ចឹង ទី អាញ រីស លើយ កាប៉ាច ប៉ាណូស បក់ ប្រឹក្ចី អូ ដាត់ កា រីស សីត ដេល ភៀ ចឹង ត្រុត់ ថូត។

៣០ «អាញ អូ អូ ប្រឹក្ចី ងារ ញ៉ា អេង កា អំវាញ អីញ អាញ ទៅ អុះ គ្រីប សារ អាញ តាត់ស៊ុន យី អាញ តាត់ស៊ុន សារ ពូយ ប៉ានីរ ពី អាញ រះ កា អាញ យី តាត់ស៊ុន ដាត់ ត្រង់ ខង អាញ អូ បិច ប្រឹក្ចី ងារ ញ៉ា តាម ពុត អាញ អុះ យី ប្រឹក្ចី ពូយ ពុត ពី អាញ ឡាក់ ប្រើ អាញ ពីះ។

៣១ ជា អាញ រះ ឡឹង សារ ឡាកោ អាញ ទៅ សារ អាញ រះ ណោះ អូ ទី ខា អុះ។

៣២ ហះកា ទី ម៉ោញ ដូរ ណារ យី ពី អាញ រះ ឡឹង សារ អាញ អាញ អូ អន់តត់ ជា សារ អើ រះ ឡឹង សារ អាញ ណោះ ត្រុត់ តាទីច។

៣៣ អន់ដីស ប្រើ ពូ ឡាក់ អំបញ្ច យូហាន អើ កា រះ ពូយ សារ តាទីច ដេល។

៣៤ កាប៉ាច អាញ អូ តងកាន ប៉ានីរ ឡាច ឡឹង ប៉ាណូស អុះ ហះកា អាញ កាប ឡឹង សារ យូ ហាន រះ ណោះ ភៀ អន់ អន់ដីស សៀ ម៉ាត់ ប្រើ ចឹង តង អន់ដីស។

៣៥ យូហាន អា ញើប ឡាក់ កា តាកៀង ផះ កីត តាត់ តាតារ អន់ដីស កា បិច ហោក រីត់ ម៉ោញ ទ្រុ ដេល កា តាតារ អើ ណោះ។

៣៦ ហះកា ងារ ឡាក់ អាញ ប្រឹក្ចី ណោះ សាំខាន់ ហ្គិត ឡឹង ប៉ានីរ យូហាន ណោះ ណារ។ ទី ងារ ឡាក់ អាញ ផះ អៀ ប្រឹក្ចី អា រះ ជា ពី អាញ ទី ប្រើ អាញ តាទីច ខង ពី អាញ មប ងារ ទីណោះ អន់ អាញ ប្រឹក្ចី តាត់ អង់កេះ។

៣៧ ពី អាញ ឡាក់ ប្រើ អាញ ពីះ កា ទី រះ ឡឹង សារ អាញ ដេល ហះកា អន់ដីស អូ យើយ កា តាំង ប៉ានីរ អើ លូ អូ យើយ បំបំ ម៉ុះ ម៉ាត់ អើ ដេល។

† ៥:២៧ ៥:២៧ ប៉ាណូស អើ រើស ញើត គុល «គន ប៉ាណូស»។ ថាម៉ាដា ពិន ព្រៃ ញើត អា ជា «ប៉ាណូស អាញ»។ បំ ហៃ ដានីអើល ៧:១៣-១៤។

៣៨ អន់ដីស អូ ទី ប៉ានីរ អែរ អែរ កាណុង ពុត អន់ដីស អុះ ខង អន់ដីស អូ សៀ បក់ អែរ ប្រើ ពីរ អា។

៣៩ អន់ដីស ខំ ហៀន ផាប់ ប៉ានីរ ប្រៀ: ខង អន់ដីស សាមីគី កា ចឹង ទី អាញ រ៉ុស លើយ ញន កា ផាប់ ប៉ានីរ ប្រៀ: អា ហះកា ផាប់ ប៉ានីរ ប្រៀ: អា ហង រ៉ះ ឡឹង សារ អាញ។

៤០ ហះកា អន់ដីស អូ ចៃ ឡាំ ណាំង អាញ អុះ ភៀ អន់ ទី អាញ រ៉ុស លើយ។

៤១ អាញ កា អូ ណាំង ប៉ាណូស ប៉ានេ អាញ ដេល។

៤២ អាញ អន់ហ្គាល់ ពុត អន់ដីស កេះ លូ អូ អន់តត់ ផា អន់ដីស អូ ទី ពុត បិច កា ប្រៀ: បិកកា តយ័ អុះ។

៤៣ អាញ ពីរ តាង ពី អាញ ហះកា អន់ដីស អូ ចៃ ហាប់ អាញ អុះ។ ផា ទី ប៉ាណូស អន់ទៀត ណារ ពីរ ឡាកោ អែរ តាំងឡា ចាបះ កា អន់ដីស ចឹង ហាប់ អែរ ឡូត។

៤៤ ទីល នីណោះ ផា អន់ដីស បិច ដឹង កា គូប សោប ប៉ានេ សីត ឡាំ លូ អូ ចៃ ណាំង សារ ប៉ានេ ឡាក់ ឡាច់ ឡឹង ប្រៀ: បិកកាតយ័ ឡាក់ ប្រៀ: ដឹង ម៉ោញ នីចម អន់ដីស ចឹង អូ សៀ អាញ?

៤៥ ដៃ សាមីគី កា អាញ ចឹង ច្រោម អន់ដីស ហះ ម៉ាត់ ពី អាញ ប៉ាណូស បក់ ចឹង ច្រោម អន់ ដីស ណោះ យី ម៉ូសេ ឡាក់ អន់ដីស ម៉ឹង។

៤៦ ផា អន់ដីស សៀ ប៉ានីរ ម៉ូសេ អន់ដីស កា ចឹង សៀ ប៉ានីរ អាញ ដេល ខង អែរ ច្រាត់ កាណុង ផាប់ ប៉ានីរ ប្រៀ: រ៉ះ ឡឹង សារ អាញ។

៤៧ ហះកា ផា អន់ដីស អូ សៀ សារ អែរ ច្រាត់ ណោះ នីចម អន់ដីស ចឹង អូ សៀ ប៉ានីរ អាញ?»។

៦

សារ យីស៊ូ អន់ ណុំ បាំង កា កាំឡាំង ៥០០០ ដូរ

១ រ៉ាវ៉ាច់ ឡឹង សារ ទីណោះ យីស៊ូ កា យួង តាំងលើ កាលីឡេ ឡាំ ប៉ាត់ ហាង តោ ឡាក់ ពូ អន់ សិច ផា តាំងលើ ទីបេរ៉ះ។

២ ទី កាំឡាំង អៀង ចាក ពួយ អែរ ខង ពូ ប៉ប អែរ ប្រើ គី សារ អំរាញ អីញ តាត់ អន់ដាក់ ពូ អិត ពូ។

៣ កេះណោះ យីស៊ូ ចាក ហារ អែរ ពីង ប៉ានីម អន់ខូ លូ មូត សីរ៉ះ។

៤ ផេះ ណោះ ប៉ុន ទ្រូង មូត សុនសាត អ៊ីស្រាអែល កា ក្យាម ចឹង ទីល កេះ ដេល។

៥ យីស៊ូ ប៉ប កាំឡាំង អៀង ចាក ពួយ អែរ នីណោះ អែរ អំបញ្ជ ភីលីប ផា «ពិន ចឹង ណាំង តាច់ សាណា ប៉ាត់ ចំ ចឹង ទី អន់ កា កាំឡាំង ទី អា សា?»

៦ អែរ កាប នីណោះ ភៀ សាត់ លួង ពុត ភីលីប ហះកា អែរ អូ កេះ ឡឹង ងារ ឡាក់ អែរ យីត ចឹង ប្រើ គី ណោះ។

៧ ភីលីប តើល ផា «យី: ពិន អ្យក់ លៀន ២០០ កាក់ * ឡាំ តាច់ ណុំ បាំង កា អូ ហ្គោះ អុះ យី: ម៉ោញ ដូរ ម៉ោញ នីរ កា អូ គ្រីប ដេល»។

៨ ទី សីរ៉ះ ម៉ោញ ដូរ សិច អែរ អន់ត្រេ ឡាក់ អុះ ស៊ីម៉ូន ពេត្រុះ អែរ តើល យីស៊ូ ផា

៩ «ហះ ចារ អា ទី តាតាម ម៉ោញ ដូរ អែរ ទី ណុំ បាំង ប៉ាតាម កាតុ លូ កា ពៀរ ក្យាំង។ ផា ទី ដឹង ប៉ុប ណោះ ប្រើ គី នីចម ចឹង អន់ ហ្គោះ សារ៉ាប ប៉ាណូស អៀង ប៉ុប អា?»

* ៦:៧ ៦:៧ ២០០ កាក់ ពៀត គុល «២០០ ខែណារី»។ ម៉ោញ ខែណារី យី ខា ប្រើ គី តូលី ម៉ោញ ដាវ។

១០ យីស៊ូ រះ កា អន់ខែ ជា «ហត់ ប្រើ ប៉ាណូស ទិខ្ច អង់អ្នែ ពិ»។ ហះ ចារ ណោះ ទី សាម៉ោង អៀង ខាក់ ទីល នីណោះ កាំឡាំង កា អង់អ្នែ តាទីច។ កាំឡាំង ទិណោះ យី អ៊ែ ៥០០០ ដូរ កាក់ ដឹង កាម៉ាក់។

១១ យីស៊ូ អ្យក់ ចឹក ណាំ បាំង ប៉ានេ ប្រ្រៈ បិកកាតយី កេះណោះ អន់ កា មូត អង់អ្នែ ណោះ សា តាម ពុត ពូ បិច។ អ៊ែ អ្យក់ កា ប្រ្រៈ និះទៅ ដេល។

១២ ប៉ាក់ ពូ សា ផឹត ទិ កេះ អ៊ែ រះ កា មូត សិះ ជា «ហត់ អន់ដីស ប៉ាក់ ណាំ បាំង ឡាក់ សល់ ឡឹង ពូ សា ណោះ ដៃ អ្នាត»។

១៣ មូត សិះ ប៉ាណាំ គូប ទូញ ណាំ បាំង ឡាក់ សល់ ឡឹង កាំឡាំង សា ឡាក់ ណាំ បាំង ប៉ាតាម កាតុ ណោះ ពៃ ចែត ពីង កាអ៊ី ប៉ាញ្ញី ១២ កាអ៊ី។

១៤ ផះ ប៉ាណូស ទិណោះ ប៉ប យីស៊ូ ប្រ្រៈ សារ អំរ៉ាញ អីញ នីណោះ អន់ខែ កាប ជា «វត្ត អា ចា បះ កា វ៉ាគីយ ប្រ្រៈ ឡាក់ ត្រត់ ជីរ អ្នែ ពីង អង់កក់ តេះ អា តាទីច ហង់»។

១៥ យីស៊ូ អ្ន អន់តត់ កា ពូ ចឹង ឡាក់ បាំងខំ ប្រើ អ៊ែ ប្រ្រៈ សាដាច់ អ៊ែ កា ចាក ឡាច់ ឡឹង កាំឡាំង ហារ ពីង ប៉ានិម ម៉ោញ ទង ណារ អ្នែ ម៉ោញ ដូរ អ៊ែ។

១៦ ប៉ាក់ ទីល កាដាច កេះ មូត សិះ ប៉ាណាំ គូប ជីរ ប៉ាក់ ហាង តាំងលេ។

១៧ អន់ខែ ជិះ ទូក យួង ហាង តោ ឡាក់ ប៉ាក់ មៀង កាផានិម ផះ អន់ខែ ចាក ណោះ ប្លែង ម៉ាំង កេះ ហះកា យីស៊ូ បើ សឹត ប៉ាក់ អន់ខែ អុះ។

១៨ ទី ខ្យាល តិស កាខាក់ ប្រ្រៈ អន់ ទៀក តាំងលេ រាំងក្លាច តិស។

១៩ ប៉ាក់ អន់ខែ ដៃរ ទូក ទី ចាំងហាយុត ខា តាម ត្រោ កាឡូមិត កេះ ផាឌី អន់ខែ ប៉ប យីស៊ូ ចាក អំបាំង អង់កក់ ទៀក ឡាក់ ប៉ាក់ ទូក អន់ខែ អ្យក ខាក់។

២០ ហះកា យីស៊ូ រះ កា អន់ខែ ជា «អាញ ឡា អា ឡា ដៃ អ្យក ហង់»។

២១ មូត សិះ កា ជៀក យីស៊ូ ហារ ជិះ ទូក ផាឌី ទូក កា ទីល ប៉ាក់ ហាង ឡុត ត្រត់ ហះ ចារ អន់ខែ បិច ឡាក់។

២២ ប៉ាក់ ដាវ តាយ៉ាង មូត កាំឡាំង ឡាក់ អ្នែ រហាង តាំងលេ ណោះ អន់ខែ ណាំង យីស៊ូ អ្ន ប៉ប ផះ ម៉ាំង ពៃ អន់ខែ ប៉ប ទី ទូក ដឹង ម៉ោញ អន់ខែ អ្ន អន់តត់ ជា យីស៊ូ អ្ន ទី ជីរ ជិះ ទូក ណោះ លូ មូត សិះ អុះ ទី ដឹង មូត សិះ ជិះ ទូក ចាក ពៃ។

២៣ ហះកា ទី ទូក អន់ខែ ណារ ពីះ ឡឹង មៀង ទីបេរះ ម៉ុត កត់ ក្យាម ចារ អន់ខែ សា ណាំ បាំង ឡៃង ឡឹង យីស៊ូ ប៉ានេ ប្រ្រៈ បិកកាតយី។

២៤ មូត កាំឡាំង ណោះ ហៃ កា អ្ន ប៉ប យីស៊ូ លូ មូត សិះ អ្នែ ហះ ណោះ អុះ អន់ខែ កា ប៉ាណាំ គូប ជិះ ទូក យួង ឡាក់ ប៉ាក់ មៀង កាផានិម ភៀ ណាំង យីស៊ូ។

២៥ អន់ខែ ប៉ប យីស៊ូ ប៉ាក់ ហាង ណោះ អន់ខែ កា អំបញ្ច ជា «ណែយូ អីស ទីល ប៉ាក់ អា ទុញ កេះ ប ?»

២៦ យីស៊ូ រះ កា អន់ខែ ជា «អាញ ប៉រ រះ កា អន់ដីស អន់ អ្ន អន់ដីស ចាក ណាំង អាញ អ្ន ត្រត់ ញន កា អន់ដីស ហ្លង់ ឡឹង សារ អំរ៉ាញ អីញ ណោះ អុះ យី ញន កា អន់ដីស ទី សា ណាំ បាំង ផឹត ណោះ ហង់។

២៧ ដៃ ប្រ្រៈ ដាវ ភៀ ក្រានី កា ទី សាណា សា ឡាក់ អ្ន អោម ហ្លួច ណោះ ដៃ យី អន់ ទី សាណា ឡាក់ អ្នែ លើយ លូ អន់ អាញ រឹស លើយ ឡាក់ សាណា ប៉ាណូស អាញ ចឹង អន់ កា អន់ដីស ខង

† ៦:១៤ ៦:១៤ ប៉រ ហៃ សារ អន់ ចាបាប លឹក ទី ញៀរ (ចេទិយ/កថា) ១៨:១៥-១៨។

ប្រ្លឹះ បិកកាតយ័ ទី តាំបាង កេះ ជា អាញ ត្រក់ ពុត អើ ខាក់»។

២៨ អន់ខែ អំបញ្ច លូ យីស៊ូ ជា «ញីន ត្រក់ ប្រគី នីចម៍ ភៀ ចឹង ប្រគី ងារ កា ប្រ្លឹះ បិកកាតយ័ ?»

២៩ យីស៊ូ រះ ជា «ងារ ប្រ្លឹះ បិកកាតយ័ យី អន់ អន់ដីស សៀ បក់ អើ ប្រើ ពីះ»។

៣០ អន់ខែ តើល យីស៊ូ ណារូ ជា «អីស ចឹង ប្រគី ងារ ញ៉ា ភៀ តាំបាង អន់ ញីន អន់ហ្គាល់ លូ សៀ អីស ? អីស ប្រគី សារ អំវាញ អីញ ញ៉ា ?

៣១ វគី យ៉ាក់ ពិន សើត ពៃ ផះ អន់ខែ អ្នែ ពឹង ស្រី តីស ពៃ អន់ខែ ទី សា ណុំ ម៉ាណា ឡាក់ កា រះ កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ជា វគី ម៉ូសេ "ទី អន់ ណុំ បាំង ឡឹង ប្លែង កា អន់ខែ សា"។

៣២ យីស៊ូ រះ កា អន់ខែ ជា «អាញ ប័រ រះ កា អន់ដីស តាទីច អូ ត្រក់ ម៉ូសេ អុះ អន់ ណុំ បាំង ឡឹង ប្លែង ណោះ ហះកា កិញ ភៀ អា ពី អាញ អន់ ណុំ បាំង តាទីច ឡឹង ប្លែង។

៣៣ ណុំ បាំង ប្រ្លឹះ បិកកាតយ័ អន់ អា យី បក់ ជីវ ឡឹង ប្លែង លូ អន់ អាញ រីស កា ប៉ាណូស ពឹង អង់កក់ តេះ»។

៣៤ អន់ខែ តើល យីស៊ូ ជា «អី ពី តាំងឡា ប័រ អីស អន់ ណុំ បាំង ណោះ កា ញីន លើយ»។

៣៥ យីស៊ូ តើល អន់ខែ ជា «អាញ អា ហង ឡាក់ ណុំ បាំង អន់ អាញ រីស ណោះ។ ញើ ឡាក់ ណាំង អាញ បក់ ណោះ អូ ឡាឃុត ណារូ ហង ញើ សៀ អាញ កា អូ ប្រហឹង ណារូ ដេល។

៣៦ អាញ រះ កា អន់ដីស កេះ ជា អន់ដីស ប័ប អាញ ដេល ហះកា អន់ដីស អូ សៀ អុះ។

៣៧ ទី ប៉ាណូស បក់ ពី អាញ មប អន់ កា អាញ ចឹង ពីះ ណាំង អាញ អាញ កា អូ តាំងហ្សិត ប៉ាណូស បក់ ពីះ ណាំង អាញ អុះ

៣៨ ខង អាញ ជីវ ឡឹង ប្លែង ភៀ ប្រគី ពូយ ពុត ប្រ្លឹះ ឡាក់ ប្រើ អាញ ពីះ អូ ត្រក់ ប្រគី ពូយ ពុត អាញ ទៅ អុះ។

៣៩ កាប៉ាច បក់ ប្រើ អាញ ពីះ ណោះ អើ បិច នីអៀះ ទី ប៉ាណូស បក់ អើ មប អន់ កា អាញ ណោះ អើ អូ បិច អន់ អាញ តាក់ អង់ហ្ស្រង បក់ ញើ ម៉ោញ ដូរ អុះ។ យី អើ អន់ អាញ តាក់ អង់រីស សីត អន់ខែ ប៉ាក់ ដាវ ប្រ្លឹះ តាត់សិន សារ ប៉ាណូស ទីខូ ទៀ។

៤០ ពី អាញ បិច អន់ ទី បក់ ហៃ ប៉ាក់ អាញ ឡាក់ គន អើ លូ សៀ អាញ អន់ ទី អាញ រីស លើយ។ អាញ ចឹង តាក់ អង់រីស សីត អន់ខែ ណោះ ប៉ាក់ ដាវ អើ តាត់សិន សារ ប៉ាណូស ទីខូ ទៀ»។

៤១ មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល កាប វ៉ាបិក វ៉ាចប កា យីស៊ូ ខង យីស៊ូ ជា «អាញ ឡាក់ ណុំ បាំង ជីវ ឡឹង ប្លែង»។

៤២ អន់ខែ កាប ជា «ប៉ាណូស អា សិច អើ យីស៊ូ គន វគី យូសែប ឡា អើ អា ពិន អន់ហ្គាល់ ទីប មើត ទីប ពី។ ញ៉ា ត្រក់ អើ ជា ជីវ ឡឹង ប្លែង នីអៀ ឡុត ?»

៤៣ យីស៊ូ កាប កា អន់ខែ ជា «អ្នែ វ៉ាដាប់ ឡុត ដៃ ប៉ាណាំ គូប កាប វ៉ាបិក វ៉ាចប ហង។

៤៤ ជា ពី អាញ ឡាក់ ប្រើ អាញ ពីះ អើ អូ ប្រគី អន់ កា ពុត ពូ ពីះ ណាំង អាញ អូ ទី ញើ ម៉ោញ ដូរ អុះ ពីះ ណាំង អាញ អុះ។ កាប៉ាច អាញ ចឹង តាក់ អង់រីស សីត បក់ ញើ ណាំង អាញ ណោះ ប៉ាក់ ដាវ តាត់សិន សារ ទៀ។

៤៥ កាណុង ផាប់ ប៉ានីរ ប្រ្លឹះ មូត វ៉ាគីយ ប្រ្លឹះ ទី ប្រាក់ រះ ជា "ប្រ្លឹះ បិកកាតយ័ ចឹង អន់តក់ ប៉ាតោ កា ប៉ាណូស ទីខូ"។ ទី បក់ សាំយ៉ាំង ពី អាញ លូ សៀ សារ អើ អន់តក់ ប៉ាតោ មូត ណោះ

‡ ៦:៣១ ៦:៣១ ប័រ ហៃ ផាប់ អញសៃ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៧៨:២៤; ១០៥:៤០។ § ៦:៤៥ ៦:៤៥ សារ អា ឡាក់ ឡឹង អេសាយ ៥៤:១៣។

ចឹង ឡាំណាំង អាញ ឡូត។

៤៦ អូ ទី ព្យោ យើយ បំបំ ពី អាញ ណោះ អុះ ទី ដឹង បក់ ឡាច់ ឡឹង ប្រ្រៈ បិកកាតយំ យី អាញ អា ហង ទី បំបំ ពី អាញ។

៤៧ អាញ បំ រះ កា អន់ដីស តាទីច បក់ ចំ ស្ងៃ អាញ បក់ ណោះ ចឹង ទី អាញ រឺស លើយ។

៤៨ អាញ អា ហង ឡាក់ ណាំ បាំង អន់ អាញ រឺស លើយ។

៤៩ «រតី យ៉ាត់ អន់ដីស សើត ពៃ អន់ខែ ទី សា ណាំ ម៉ាណា ពីង ស្រៃ តីស ឡែង ឡឹង ណោះ អន់ខែ តោ ទី។

៥០ ហះកា ណាំ បាំង ឡាក់ ជីរ ឡឹង ប្លែង ទី ខា នីអៀ ព្យោ ទី សា កេះ បក់ ណោះ អូ តោ អុះ។

៥១ អាញ អា ហង ឡាក់ ណាំ បាំង ជីរ ឡឹង ប្លែង ឡាក់ អន់ ទី អាញ រឺស។ ព្យោ ទី សា ណាំ បាំង អា អើ ណោះ ចឹង ទី អាញ រឺស លើយ។ ណាំ បាំង ឡាក់ អាញ ចឹង អន់ ណោះ យី ឡាកោ អាញ ទៅ យី អាញ អន់ សារ៉ាប់ កា ប៉ាណូស ទិខ អន់ ទី អាញ រឺស»។

៥២ ម្នត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល ប៉ាតែក លូ គូប ខាក់ អន់ខែ កាប ផា «អើ អា ចឹង អូ អន់ ឡាកោ អើ កា ពិន សា នីចម៍?»

៥៣ យីស៊ូ តើល អន់ខែ ផា «អាញ បំ រះ កា អន់ដីស តាទីច ផា អន់ដីស អូ សា បាំងឡែ លូ អែត ផាម ប៉ាណូស អាញ អន់ដីស អូ ទី អាញ រឺស អុះ។

៥៤ ព្យោ សា បាំងឡែ លូ អែត ផាម អាញ អើ ណោះ ចឹង ទី អាញ រឺស លើយ។ អាញ ចឹង តាក់ អង់រឺស សិត អន់ខែ ប៉ាត់ ដាវ តាត់សិន សារ ទៀ។

៥៥ បាំងឡែ អាញ ឡាក់ សាណា តាទីច ផាម អាញ ឡាក់ កាណាត អែត តាទីច ដេល។

៥៦ ព្យោ សា បាំងឡែ លូ អែត ផាម អាញ អើ ណោះ យី អ្វៃ កាណុង អាញ ហង អាញ កា អ្វៃ កាណុង អើ ដេល។

៥៧ ពី អាញ ឡាក់ ប្រើ អាញ ពីរ អើ ឡាក់ តាំងឡា អាញ រឺស។ អាញ ទី អាញ រឺស ញន កា អើ នីចម៍ បក់ សា អាញ កា ចឹង ទី អាញ រឺស ញន អាញ នីណោះ ដេល។

៥៨ អា យី ណាំ បាំង ឡាក់ ជីរ ឡឹង ប្លែង អូ ត្រត់ ឡាក់ កា ណាំ បាំង រតី យ៉ាត់ អន់ដីស ទី សា ណោះ អុះ ឡែង ឡឹង ណោះ អន់ខែ តោ ទី កេះ ហះកា បក់ ចំ សា ណាំ បាំង អា បក់ ណោះ ចឹង ទី អាញ រឺស លើយ»។

៥៩ យីស៊ូ រះ សារ ទិ អា ផះ អើ អ្វៃ បាំងហៀន ពូ កាណុង រោង ប៉ាត់ មៀង កាផានីម។

៦០ ផះ ម្នត សីរ អើ អៀង ដួរ ទី កាតាំង នីណោះ អន់ខែ កាប ផា «សារ អា ផុត យីប ព្យោ ចឹង ដាម សៀ?»

៦១ យីស៊ូ អូ កេះ ឡឹង សារ អន់ខែ កាប រ៉ាបិក រ៉ាចប ឡឹង សារ ទិ អា បះ អើ កាប កា ពូ ផា «នី ចម៍ សារ ទិ អា ប្រគី អន់ យច ពុត អន់ដីស អ្នាត សៀ ប?

៦២ ផា អន់ដីស បំបំ ប៉ាណូស អាញ ហារ អ្វៃ ពីង ប្លែង ចារ អាញ អ្វៃ ផះ អន់ទ្រូល ពៃ ទៅ ពុត អន់ដីស ចឹង យីត នីចម៍?

៦៣ ទី ដឹង ប៉ាងាត ប៉ាលីង ប្រ្រៈ ឡាក់ អន់ អាញ រឺស សារ ប៉ាណូស ខំ ប្រគី ង៉ារ * អូ ទី ខា ញ៉ា អុះ។ ហះកា ប៉ានីរ អាញ រះ កា អន់ដីស ទិ អា ស៊ុត កា ឡាច់ ឡឹង ប៉ាងាត ប៉ាលីង ប្រ្រៈ លូ អន់ អាញ រឺស។

* ៦:៦៣ ៦:៦៣ សារ ប៉ាណូស ខំ ប្រគី ង៉ារ ពៀត គុល «បាំងឡែ»។

៦៤ ហះកា កាណុង កាំឡាំង អន់ដីស បក់ អន់ដា អូ សៀ អុះ»។ យីស៊ូ អុ ឡឹង ប៉ាន់ដា ពែ កេះ បក់ ញី អូ សៀ លូ អើ អន់ហ្គាល់ បក់ ចឹង ប្រឹក្សី អូ ត្រង់ កា អើ។

៦៥ អើ រ៉ះ ផា «ខ ណោះ ហង បះ អាញ រ៉ះ កា អន់ដីស អូ ទី បក់ ញី ចឹង អូ ពីះ ប៉ាក់ អាញ ទី អុះ ផា ពី អាញ អូ អន់ អើ ពីះ»។

៦៦ គីត ណោះ ហង ទី សឹះ អើ អៀង ដូវ អ្នាត អូ ចាក ពូយ អើ។ †

៦៧ ណោះ យីស៊ូ អំបញ្ច លូ មូត សឹះ អើ ១២ ដូវ ផា «នីចម អន់ដីស អា បិច ឡាច់ អូ ចាក ពូយ អាញ ដេល ប ?»

៦៨ ស៊ីម៉ុន ពេត្រុះ តើល ផា «អី ពី តាំងឡា ញីន ចឹង ឡា ណាំង ញី ណារ៉ូ? ខង ប៉ានីរ អីស ហង ឡាក់ ប៉ាណាំ អន់ ទី អាញ រ៉ុស លើយ។

៦៩ ញីន កា សៀ លូ អុ អន់តត់ ផា អីស ឡាក់ ប៉ាណូស ដាក់ ត្រង់ ឡាក់ ប្រឹះ បិកកាតយ័ ប្រើ ពីះ តាទីច»។

៧០ យីស៊ូ តើល អន់ខែ ផា «ញ៉ា អូ ត្រង់ អាញ ប រើស អ្យក់ អន់ដីស ១២ ដូវ អា ? ហះកា កាណុង កាំឡាំង អន់ដីស អា ទី ម៉ោញ ដូវ ញី ប ឡាក់ កា ប្រឹះ បិក សាតាំង»។

៧១ អា យី យីស៊ូ កាប ឡឹង សារ យូដះ ឡាក់ គន ស៊ីម៉ុន អីសាការីយ៉ុត ឡាក់ អៀ កាណុង មូត ១២ ដូវ ណោះ ដេល ខង អើ ចឹង អូ ត្រង់ កា យីស៊ូ អុះ។

៧

សារ យីស៊ូ ឡាក់ ប៉ាក់ មៀង យេរូសាឡឹម ភៀ ប្រឹក្សី ប៊ុន វ៉ាណើះ

១ អន់គីត ឡឹង ណោះ យីស៊ូ ចាក ដឹង ពីង ខេត កាលីឡេ ឡុក អើ អូ ចៃ កេះ ឡាក់ ប៉ាក់ ខេត យូដា ខង មូត ម៉ែត ណាំផា សុនសាត អីស្រាអែល ណាំង ប៉ាន់តៅ អើ។

២ ផះ ណោះ ក្យាម ចឹង ទីល ដាវ ប៊ុន មូត សុនសាត អីស្រាអែល កេះ ឡាក់ ពូ អើ ផា ប៊ុន វ៉ាណើះ *។

៣ ទីល នីណោះ អុះៗ អើ រ៉ះ កា អើ ផា «អីស ឡាច់ ឡឹង ចារ អា ឡាក់ ប៉ាក់ ខេត យូដា តោ ពី ភៀ អន់ មូត សឹះ អីស បប័ សារ អំវាញ អីញ អីស ប្រឹក្សី ណោះ ដេល

៤ ខង ញី បិច កា ឡាកោ លៅ លែង សិច ពូ អូ អោន អុះ សារ អំវាញ អីញ ឡាក់ ពូ ប្រឹក្សី ណោះ។ ផា អីស ប្រឹក្សី សារ អំវាញ អីញ កេង ខាក់ ណោះ ត្រង់ តាំង អន់ ប៉ាណូស ទីខូ បប័ ដេល»។

៥ យ្រឹះ អុះៗ អើ កា អូ សៀ អើ ដេល។

៦ យីស៊ូ តើល អន់ខែ ផា «ដាវ អាញ ត្រង់ ឡាក់ បើ តានី ទីល អុះ ហះកា អន់ដីស បិច ឡាក់ ដាវ ចំ កា ទី។

៧ ប៉ាណូស ពីង អង់កក់ តេះ អា អូ អូ អូ ណីស កា អន់ដីស អុះ ហះកា ពូ អូ ណីស កា អាញ ខង អាញ រ៉ះ ផា សារ ពូ ប្រឹក្សី ណោះ យី សារ អូ ដាក់»។

៨ យីស៊ូ ផា «ហាក់ អុះៗ អន់ដីស ឡាក់ ម៉ុត ប៊ុន អន់ខូ លូ ពូ ណោះ ពី ហះកា អាញ បើ ឡាក់ អុះ ខង បើ ទីល ដាវ អាញ»។

៩ ប៉ាក់ អើ កាប ឡឹង សារ ណោះ កេះៗ អើ កា អៀ ពីង ខេត កាលីឡេ ណោះ ទៅ ហង។

† ៦:៦៦ ៦:៦៦ សឹះ យីស៊ូ ទី អៀង អូ កា ញ៉ាង វ៉ាយ៉ាង ដូវ ហះកា ទី ១២ ដូវ ឡាក់ អើ រើស ប្រើ រ៉ះ ប៉ាតាង អើ។ សឹះ ឡាក់ អ្នាត សៀ អើ អូ ត្រង់ មូត ១២ ដូវ ណោះ អុះ។ * ៧:២ ៧:២ ប៊ុន វ៉ាណើះ អា សុនសាត អីស្រាអែល ប្រឹក្សី ទុញ តាំប៉ើះ ដាវ។ គ្រីប ខាបខ្ញុំ ប្រឹក្សី វ៉ាណើះ អៀ កាចាំង ឡឹង រត់ យ៉ាក់ អន់ខែ អៀ ពីង វ៉ាណើះ ទី ៤០ សាណាំ ផះ អន់ខែ ចាក ពីង ស្រែ គីស អន់គីត ឡឹង ប្រឹះ បិកកាតយ័ តង អន់ខែ អន់ វ៉ាវ៉ាច់ ឡឹង ប៉ាចេត អីស៊ីប។ ផះ វ៉ាងវ៉ាង តាំប៉ើះ ដាវ ណោះ មូត ត្រង់ វ៉ាម៉ះ ប្រឹះ អោះ ទៀក ភៀ កាចាំង ផា ប្រឹះ អន់ ទៀក កា រត់ យ៉ាក់ អន់ខែ អែត សើត ពែ ដេល។

១០ ហះកា ប៉ាត់ អុះៗ អើ ចាក ឡាំ ប៉ាត់ ប៊ុន រ៉ាវ៉ាច កេះ អើ កា ឡាំ ដេល ហះកា អើ ចាក អុ អន់ ពូ ប៊ីប៊ី អុះ។

១១ កាណុង រ៉ាវ៉ាង ប៊ុន ណោះ ម្នាក់ ម៉ែត ណាំជា សុនសាត អ៊ីស្រាអែល ចាក ណាំង យីស៊ូ អន់ ខែ អំប៊ីញ៉ា ជា «ប៉ាត់ ចំ បក់ ណោះ អើ អ៊ែ អ៊ែ?»

១២ ទី កាំឡាំង អៀង កាប កាហៀច លូ គូប សោប ឡឹង សារ យីស៊ូ បក់ អន់ជា ជា «អើ យី ប៉ាណូ ស ដាត់» បក់ អន់ជា ណារ ជា «អុ អុះ អើ ណោះ យី ប៉ាណូស ខុ ចាក ប៉ាលុ ពូ»។

១៣ ហះកា អុ ទី ពៀ ខិន កាប ឡឹង សារ យីស៊ូ ណោះ អន់ កាំឡាំង អៀង កាតាំង អុះ ខង ពូ អូ គ កា ម្នាក់ ម៉ែត ណាំជា។

១៤ ប៉ាត់ ប៊ុន ណោះ ទីល ប៉ែង ប៉ាន់ ដាវ កេះ យីស៊ូ កា ហារ បាំងហៀន ពូ ពីង ចារ រោង រ៉ាម៉ះ ។

១៥ ផេះ ណោះ ម្នាក់ ម៉ែត ណាំជា សុនសាត អ៊ីស្រាអែល ញម ខាក់ អន់ខែ កាប ជា «ប៉ាណូស អា អុ ទី ហៀន អុះ ញ៉ា ត្រត់ អើ អុ ជ្រុ អុ អៀង នីអៀ?»

១៦ យីស៊ូ តើល អន់ខែ ជា «សារ ឡាក់ អាញ បាំងហៀន អា អុ ត្រត់ ឡាច់ ឡឹង អាញ អុះ យី ឡាច់ ឡឹង ប្រ៊ី ឡាក់ ប្រើ អាញ ពីះ។

១៧ ពៀ បិច ប្រត់ ពូយ ពុត ប្រ៊ី បក់ ណោះ ចឹង អុ ជា សារ អាញ បាំងហៀន អា ឡាច់ ឡឹង ប្រ៊ី ញ៉ា ឡាច់ ឡឹង អាញ ទៅ។

១៨ ពៀ កាប អេង កា ឡាកោ ទៅ បក់ ណោះ អើ បិច កា ឡាកោ លៅ លែង សិច ហង ហះកា បក់ បិច កា ប្រ៊ី ឡាក់ ប្រើ អើ ពីះ លៅ លែង សិច បក់ ណោះ យី ដាត់ ត្រង់ តាទីច កាណុង ឡាកោ អើ កា អុ ទី សារ តាំពូង អុះ។

១៩ ម៉ូសេ អន់ ចាបាប ប្រ៊ី កា អន់ដីស កេះ ហះកា កាណុង កាំឡាំង អន់ដីស អា អុ ទី ពៀ ប្រត់ ពូយ ចាបាប ណោះ អុះ។ ញ៉ា ត្រត់ អន់ដីស ណាំង ប៉ាន់តៅ អាញ នីអៀ?»

២០ ម្នាក់ ប៉ាសុន តើល ជា «ប្រ៊ី ប៊ីត ម៉ុត ពីង អីស កេះ តះ ពៀ ណាំង ប៉ាន់តៅ អីស?»

២១ យីស៊ូ តើល ពូ ជា «អាញ ទី ប្រត់ ងារ ម៉ោញ ពីង ដាវ រ៉ាឡូវ ហះកា អន់ដីស ទីខូ ញម។

២២ ម៉ូសេ ប្រើ អន់ដីស កាសិត អង់ការ កា គន កាម៉ាក់ (តាទីច អើ សារ ណោះ អុ ត្រត់ ឡាច់ ឡឹង ម៉ូសេ អុះ យី វ៉ាត់ យ៉ាត់ អន់ដីស សើត ពែ ប្រើ ណោះ) ទីល នីណោះ អន់ដីស កាសិត អង់ការ កា ពូ ពីង ដាវ រ៉ាឡូវ ដេល †។

២៣ ជា អន់ដីស កាសិត អង់ការ ពីង ដាវ រ៉ាឡូវ ភៀ ប្រត់ ពូយ ចាបាប ម៉ូសេ ទីល នីណោះ ញ៉ា ត្រត់ អន់ដីស អីក កា អាញ តាត់ អន់ដាត់ ប៉ាណូស អីត ពូ ប៉ាញ ទីប ឡាកោ ពីង ដាវ រ៉ាឡូវ?

២៤ ជេ តាត់សុន សារ កា ពូ ញន កា សារ អន់ដីស ប៊ីប៊ី យី ត្រត់ តាត់សុន សារ ពូយ សារ តា ទីច»។

២៥ ទី ប៉ាណូស ឡឹង មៀង យេរូសាឡឹម បក់ អន់ជា កាប ជា «អើ អា ហង ឡាក់ ពូ ណាំង ប៉ាន់ តៅ។

២៦ ហៃ អើ កាប ពីង អន់តិគី កាំឡាំង ហះកា អុ ទី ពៀ កាប កា អើ អុះ យី អើ ម្នាក់ ម៉ែត ណាំជា ពិន អុ អន់តត់ ជា អើ បក់ ប្រ៊ី រឿស ប្រើ ប្រត់ សាដាច់ តាទីច ហង តាម ហៃ។

† ៧:២២ ៧:២២ គុន តាឡាប ឃើយម៉ះ សុនសាត អ៊ីស្រាអែល យី អន់ខែ ឃើយ កាសិត អង់ការ កា គន កាម៉ាក់ អន់ខែ តាំងហាម ដាវ អន់តិគី ឡឹង កើត គន យី ដាវ ណោះ ត្រត់ ពីង ដាវ រ៉ាឡូវ កាតាម។ បរ ហៃ ចាបាប ម្នាក់ លេវី (លេវីនីយ) ១២:៣។

២៧ ហះកា ប៉ាក់ បក់ ប្រៀស ប្រើ ប្រគំ សាដាច់ ពីរ ទៀ អូ ទី ពៀ អូ អន់តត់ ជា អែ ពីរ ឡឹង ចំ ណោះ អុះ។ កាប៉ាច់ អែ អា ពិន អូ អន់តត់ កេះ ជា អែ ពីរ ឡឹង ចំ ណោះ»។

២៨ ផះ ណោះ យីស៊ូ បាំងហៀន កាំឡាំង ពីង ចារ រោង វ៉ាមៈ អែ កាប ម៉ែៗ ជា «អន់ដីស ជា អន់ ហ្គាល់ អាញ លូ អូ អន់តត់ អាញ ពីរ ឡឹង ចំ ដេល។ ហះកា អាញ ពីរ អូ ត្រត់ ញន កា អាញ បិច ពីរ អុះ យី ប្រៀស បិកកាតយ័ ប្រើ អាញ ពីរ តាទីច ហះកា អន់ដីស អូ អន់ហ្គាល់ អែ អុះ។

២៩ ហះកា អាញ អន់ហ្គាល់ អែ ខង អាញ ឡាច់ ឡឹង អែ យី អែ ឡាក់ ប្រើ អាញ ពីរ»។

៣០ កាតាំង អែ កាប នីណោះ ពូ កា ណាំង រ៉ុប យីស៊ូ ហះកា អូ ទី ពៀ ខិន ម៉ុត រ៉ុប អែ អុះ ខង ដាវ កាំឡត់ ម៉ែ អែ បើ ទីល។

៣១ កាណុង កាំឡាំង ណោះ ទី ប៉ាណូស អៀង ដួវ សៀ យីស៊ូ ពូ កាប ជា «ហែ អែ តាំបាង សារ អំរ៉ាញ អ៊ីញ អៀង ខាក់ នីអៀ អែ តាទីច ហង បក់ ប្រៀស ប្រើ ប្រគំ សាដាច់ ណោះ»។

៣២ មូត ផាវ៉ាស៊ី ទី កាតាំង ពូ រះ កាហៀច ឡឹង សារ យីស៊ូ នីអៀ មូត ម៉ែត ក្រាត់ វ៉ាមៈ ប្រៀស លូ មូត ផាវ៉ាស៊ី កា ប្រើ មូត តាហាន ឡាក់ ញ៉ាម រោង វ៉ាមៈ ឡាក់ រ៉ុប យីស៊ូ។

៣៣ យីស៊ូ កាប ជា «អាញ ចឹង អែ លូ អន់ដីស បាប៉ែត ណារ អូ ទុញ អុះ កេះណោះ អាញ ចឹង សិត ប៉ាក់ ប្រៀស ឡាក់ ប្រើ អាញ ពីរ ពែ ណារ ហង។

៣៤ អន់ដីស ចឹង ពូយ ណាំង អាញ ហះកា ណាំង អូ ប៉ប អុះ ខង អន់ដីស អូ អូ ឡាក់ អុះ ប៉ាក់ ចារ អាញ ឡាក់ ណោះ»។

៣៥ មូត ម៉ែត ណាំង សុនសាត អ៊ីស្រាអែល កាកាប លូ គូប ជា «អែ អា យីត ចឹង ឡាក់ ប៉ាក់ ចំ បះ ពិន ចឹង ណាំង អែ អូ ប៉ប? ញ៉ា អែ យីត ចឹង ឡាក់ ប៉ាក់ មូត សុនសាត ពិន ឡាក់ អែ ប៉ាក់ ប៉ាថេត អន់ទៀត ណោះ កេះណោះ បាំងហៀន មូត សុនសាត អន់ទៀត ណោះ ប?

៣៦ ប៉ានីវ អែ កាប ជា "អន់ដីស ចឹង ណាំង អាញ ហះកា ណាំង អូ ប៉ប អុះ ចារ អាញ ឡាក់ ណោះ អន់ដីស អូ អូ ឡាក់ ដេល" សារ អែ កាប អា ទី ណី នីចម?

៣៧ ពីង ដាវ អន់តត់ ឡាក់ ពូ ប្រគំ តាក់ អង់កេះ ប៉ុន ណោះ ឡាក់ ដាវ សាំខាន់ ហ្គិត យីស៊ូ អែ ហះ ម៉ាត់ កាំឡាំង អែ កាប ម៉ែៗ ជា «ពៀ ប្រៀង ទៀក ចុ ឡាក់ ប៉ាក់ អាញ កេះណោះ អែត ពិ។

៣៨ ពៀ សៀ អាញ អែ ណោះ ចឹង ទី ទៀក តាំងលេ ឡាក់ អន់ អាញ រីស ហូរ ឡាច់ ឡឹង អែ ឡាក់ កា ពូ ទី ច្រាត់ រះ ពីង ផាប ប៉ានីវ ប្រៀស»។

៣៩ អែ កាប នីអៀ យី បិច រះ ឡឹង សារ ប៉ាងាត ប៉ាលីង ប្រៀស ឡាក់ បក់ សៀ អែ ចឹង ត្រត់ ទី ខង ផះ ណោះ ប្រៀស បិកកាតយ័ បើ អន់ ប៉ាងាត ប៉ាលីង អែ អុះ ខង ប្រៀស បើ តានី តាំប៉ាក់ យីស៊ូ អន់ ពូ ប៉ានេ។

៤០ ផះ កាំឡាំង កាតាំង សារ អា កេះ ទី បក់ អន់ដា កាប ជា «អែ អា យី វ៉ាគីយ ប្រៀស ឡាក់ ពិន អែ ក្យាត់ ណោះ ហង»។

៤១ បក់ អន់ដា កាប ជា «អែ អា យី បក់ ប្រៀស អន់ ប្រគំ សាដាច់»។ ហះកា បក់ អន់ដា ណារ កាប ប៉ាតែក ជា «បក់ ប្រៀស អន់ ប្រគំ សាដាច់ ណោះ អូ ត្រត់ ពីរ ឡឹង ខេត កាលីឡេ អុះ។

៤២ ញ៉ា កាណុង ផាប ប៉ានីវ ប្រៀស អូ ទី រះ ប ជា បក់ ប្រៀស អន់ ប្រគំ សាដាច់ ណោះ ចឹង ពីរ ឡឹង ផ្លង់ វ៉ាច់ សាដាច់ ដាវីត លូ អែ ចឹង ពីរ ឡឹង ស្រុក បេតាលេហិម ឡាក់ ស្រុក កាណេត សាដាច់ ដាវីត ដេល?»

៤៣ ទីល នីណោះ ពូ កា តាប៉ុញ លូ គូប សោប ញន កា យីស៊ូ។

- ៤៤ កាណ្ណង កាំឡាំង ពូ ណោះ ទី បក់ អន់ដា បិច រ៉ុប យីស៊ូ ហះកា អូ ទី ពៀ ខិន ម៉ុត រ៉ុប អែ អុះ។
- ៤៥ កេះណោះ មូត តាហាន ឡាក់ ញ៉ាម រោង រ៉ាម៉ែ កា ឡាក់ ប៉ាក់ មូត ម៉ែត ក្រាក់ រ៉ាម៉ែ ប្រៀ លូ មូត ផាវ៉ាស៊ី។ មូត ណោះ អំបញ្ច អន់ខែ ផា «ញ៉ា ត្រក់ អន់ដីស អូ រ៉ុប អែ ណោះ អ្យក់ ពី ប៉ាក់ អា?»
- ៤៦ មូត តាហាន តើល ផា «អូ យើយ ទី ពៀ កាប ឡាក់ កា អែ ណោះ អុះ»។
- ៤៧ មូត ផាវ៉ាស៊ី កាប កា អន់ខែ ផា «ញ៉ា អែ ទី ប៉ាលុ អន់ដីស ដេល ប?»
- ៤៨ កាណ្ណង កាំឡាំង មូត ម៉ែត ណាំផា លូ មូត ផាវ៉ាស៊ី អូ ទី ពៀ សៀ អែ អុះ។
- ៤៩ ទី ដឹង មូត ប៉ាសុន ឡាក់ អូ អូ ចាបាប សៀ អែ។ អន់ខែ ណោះ ស៊ុត កា មូត ប្រៀ ប៉ាស្យាប កេះ»។
- ៥០ កាណ្ណង កាំឡាំង មូត ផាវ៉ាស៊ី ណោះ ទី កាម៉ាក់ ម៉ោញ ដូរ សិច នីកូដេម បក់ ឡាក់ ចាចាក ប៉ាក់ យីស៊ូ ផះ កាម៉ាំង អន់ទ្រូល ពែ អែ កាប ផា
- ៥១ «តាម ចាបាប ម៉ែ ពិន អូ ត្រក់ អ្យក់ ពូ ចែត ចូត អន់ទ្រូល អុះ ផា បើ កាតាំង ពូ រ៉ែ ឡឹង សារ អែ យច លូ ផា បើ កាតាំង អែ តើល សារ ពូ ច្រោម អែ ណោះ»។
- ៥២ ពូ តើល ផា «ញ៉ា អីស មូត កាលីឡេ ដេល ប? ហក់ អីស យីត ហែ អូ យើយ ទី រ៉ាគីយ ប្រៀ អែ ចំ កើត ឡឹង ខេត កាលីឡេ អុះ»។
- ៥៣ កេះណោះ អន់ខែ កា សីត ប៉ាក់ ហី ពៀ ហី អែ ហង

៨

- ១ ហះកា យីស៊ូ ឡាក់ ប៉ាក់ ប៉ានីម តើម អូលេវ ឡុក។
- ២ ប៉ាក់ កាំលី អែ សីត ប៉ាក់ រោង រ៉ាម៉ែ ណារ។ មូត ប៉ាសុន ទិឌូ ឡាក់ ចារ អែ ណោះ អែ កា អង់អ្នែ បាំងហៀន ពូ។
- ៣ ផះ ណោះ ណែយូ បាំងហៀន ចាបាប លូ មូត ផាវ៉ាស៊ី អន់ខែ ទី រ៉ុប អង់កាន់ ម៉ោញ ដូរ ផះ តែប លូ កាម៉ាក់។ អន់ខែ អ្យក់ អង់កាន់ ណោះ អន់ អ្នែ ពីង អន់តិគី កាំឡាំង អៀង
- ៤ កេះណោះ រ៉ែ លូ យីស៊ូ ផា «ណែយូ ពូ រ៉ុប អង់កាន់ អា ផះ អែ តែប លូ កាម៉ាក់ រ៉ាលង កល់ ក្លោ អែ។
- ៥ កាណ្ណង ផាប ចាបាប ប្រៀ រកី ម៉ូសេ រ៉ែ ប្រើ ពិន អ្យក់ អំហ្គោ ហីរ ប៉ាន់តោ អ្នាត អង់កាន់ នែវ អា។ កាប៉ាច់ អីស ចឹង យីត នីចម៍?»
- ៦ អន់ខែ អំបញ្ច នីណោះ យី បិច សាក់ លូង យីស៊ូ ភៀ ម៉ាក់ ទី សារ ច្រោម អែ ហះកា យីស៊ូ អង់កុញ ច្រាក់ តេះ លូ សាំប្លោ តី។
- ៧ ញុន កា អន់ខែ អំបញ្ច តាឡាម យីស៊ូ កា អ្យវ អន់តាវ រ៉ែ កា អន់ខែ ផា «កាណ្ណង កាំឡាំង អន់ ដីស អា បក់ ចំ អូ ទី សារ យច ឡាក់ អន់ បក់ ណោះ អ្យក់ អំហ្គោ ហីរ ប៉ាន់តោ អង់កាន់ អា អន់ទ្រូល ឡឹង ពូ ពិ»។
- ៨ កេះណោះ យីស៊ូ អង់កុញ ច្រាក់ តេះ ណារ។
- ៩ សាក់ អន់ខែ កាតាំង យីស៊ូ កាប នីណោះ អន់ខែ កា ចាក ឡាក់ ឡឹង ចារ ណោះ ម៉ោញ ទង ម៉ោញ ដូរ ម៉ោញ ទង ម៉ោញ ដូរ ឡឹង ប៉ាណូស បក់ ក្រាក់ ឡឹង ពូ លើយ ទីល ទី អ្នែ សល់ ដឹង យី ស៊ូ លូ អង់កាន់ ណោះ ហង។
- ១០ ណោះ យីស៊ូ កា អ្យវ អន់តាវ កេះណោះ អែ កាប លូ អង់កាន់ ណោះ ផា «អី ណាង មូត បក់ កាប កា អីស ពែ ទី ប៉ាក់ ចំ អន់ខែ ឡាក់ ណោះ? អូ ទី ពៀ ចឹង ចែត ចូត អីស ហង ប?»

‡ ៧:៥២ ហ្គា ពូ ច្រាក់ លូ តី ម៉ោញ ចំលួន ឡាក់ ច្រាក់ អន់ទ្រូល ឡឹង ពូ អូ ទី ៧:៥៣-៨:១១ អុះ។

១១ អង់កាន់ ណោះ តើល ជា «អូ ទី កេះ ពី តាំងឡា»។ យីស៊ូ រះ កា អើ ជា «អាញ កា អូ ចែត ថូត អីស ដេល។ ហាក់ ចាក សីត ពី ហះកា គីត អៀ ប៉ាក់ ម៉ាត់ អីស ដៃ ប្រឹក្ចី យច ណារ៉ូ ហង ហោត»។]

សារ យីស៊ូ ជា ឡាកោ អើ យី តាតារ តាត់ តាតារ ពីង អង់កក់ តេះ

១២ យីស៊ូ រះ កា មូត ប៉ាសុន ម៉ោញ ទង ណារ៉ូ ជា «អាញ យី តាតារ តាត់ តាតារ ពីង អង់កក់ តេះ ញើ ចាក ពួយ អាញ បក់ ណោះ អូ ចាក ទ្រង ម៉ាម៉ាង អុះ យី អន់ខៃ ចឹង ទី តាតារ ប៉ាណាំ អន់ ទី អាញ អ្វៃ រីស»។

១៣ មូត ជា រ៉ាស៊ី តើល អើ ជា «អីស រះ សារ ឡាកោ អីស ទៅ សារ អីស រះ ណោះ អូ ទី ខា អុះ *»។

១៤ យីស៊ូ តើល អន់ខៃ ជា «យី អាញ រះ ឡឹង សារ ឡាកោ អាញ ទៅ កាតាម កា សារ អាញ រះ ណោះ ទី ខា ដេល ខង អាញ អូ អន់តត់ កា ឡាកោ អាញ ពីះ ឡឹង ចំ ឡាំ ប៉ាក់ ចំ ហះកា អន់ ដីស អូ អូ កា អាញ ពីះ ឡឹង ចំ ឡាំ ប៉ាក់ ចំ អុះ។

១៥ អន់ដីស តាត់ស៊ុន សារ កា ពូ គុន ប៉ាណូស ហះកា អាញ អូ តាត់ស៊ុន សារ កា ញើ នែរ អា អុះ។

១៦ ជា អាញ តាត់ស៊ុន សារ កា ពូ សារ អាញ តាត់ស៊ុន ណោះ កា ត្រត់ ពួយ សារ តាទីច ដេល ខង អូ ត្រត់ ដឹង អាញ អុះ តាត់ស៊ុន សារ យី ទី អាញ លូ ពី អាញ ឡាក់ ប្រើ អាញ ពីះ ញើ តាត់ស៊ុន សារ កា ពូ អន់ខូ។

១៧ កាណុង ចាបាប ម៉ះ អន់ដីស ទី រះ ជា ជា ទី ប៉ាណូស ញើរ ដូរ ប្រឹក្ចី ជាញ៉ាន ណោះ ពូ កា គំ ហង។ †

១៨ ទីល នីណោះ អាញ អា ហង ប្រឹក្ចី ជាញ៉ាន កា ឡាកោ អាញ ទៅ ពី អាញ ឡាក់ ប្រើ អាញ ពីះ កា ប្រឹក្ចី ជាញ៉ាន កា អាញ ដេល»។

១៩ ពូ អំបញ្ច អើ ជា «ប៉ាក់ ចំ ពី អីស ណោះ អើ អ្វៃ?» យីស៊ូ តើល ពូ ជា «អន់ដីស អូ អន់ហ្គាល់ អាញ ពី អាញ កា អន់ដីស អូ អន់ហ្គាល់ ដេល។ ជា អន់ដីស អន់ហ្គាល់ អាញ ណោះ អន់ដីស ចឹង អន់ហ្គាល់ ពី អាញ ដេល»។

២០ យីស៊ូ កាប អា ផះ អើ ប៉ាងហៀន ពូ ពីង ចារ រោង រ៉ាម៉ះ ត្រង់ ហះ ចារ ពូ ចែត ហ៊ុប សារ៉ាប ចែត លៀន អន់ កា ប្រើ ហះកា អូ ទី បក់ ញើ រ៉ូប អើ អុះ ខង បើ ទីល ដារ កាំឡត់ ម៉ះ អើ។

២១ យីស៊ូ រះ កា ពូ ម៉ោញ ទង ណារ៉ូ ជា «អាញ ចឹង ឡាច ចាក ហង អន់ដីស ចឹង ពួយ ណាំង អាញ ហះកា អន់ដីស ត្រត់ តៅ ទីប ប្រើ ចឹង អ្សក់ យ៉ូ លើយ សារ អន់ដីស យច។ ចារ អាញ ចឹង ឡាំ ណោះ អន់ដីស អូ អូ ឡាំ អុះ»។

២២ មូត ម៉ែត ណាំ ជា សុនសាត អ៊ីស្រាអើល កាកាប លូ គូប អន់ខៃ ជា «ញ៉ា អើ ចឹង ប៉ាន់តៅ ឡា កោ ទៅ ប បះ អើ ជា "ប៉ាក់ ចារ អាញ ចឹង ឡាំ ណោះ អន់ដីស អូ អូ ឡាំ អុះ?"»

២៣ យីស៊ូ រះ កា ពូ ណារ៉ូ ជា «អន់ដីស កើត ពីង អង់កក់ តេះ អា ហះកា អាញ ពីះ ឡឹង ប្លែង។ អន់ដីស ទី ពុត គុន ប៉ាណូស ដោច ដោច កាប៉ាច អាញ អូ ទី ពុត គុន ប៉ាណូស អុះ។

២៤ ខ អា ហង បះ អាញ រះ កា អន់ដីស ជា អន់ដីស ត្រត់ តៅ ទីប ប្រើ ចឹង អ្សក់ យ៉ូ លើយ សារ អន់ដីស យច ខង អន់ដីស អូ ចែ សៀ អាញ ‡ អន់ដីស ចឹង តៅ ទីប ប្រើ ចឹង អ្សក់ យ៉ូ សារ យច

* ៨:១៣ ៨:១៣ ពូ ជា ប៉ានីរ យីស៊ូ កាប អូ ទី ខា ញន កា អូ ទី ជាញ៉ាន រះ ប៉ាឡាក់ ឡឹង សារ ណោះ ទីល នីណោះ ពួយ ចាបាប ពូ អូ ត្រត់ សៀ សារ ណោះ អុះ។ † ៨:១៧ ៨:១៧ ប៉រ ហៃ សារ អន់ ចាបាប លីក ទី ញើរ (ចោទិយ/កថា) ១៧:៦; ១៩:១៥។ ‡ ៨:២៤ ៨:២៤ អាញ ញើត គុល រ៉ុច លូ ប៉ានីរ ប្រើ ប្រឹក្ចី កាតយ ផះ អើ រះ សិច អើ កា រ៉ក់ ម៉ូសេ ពៃ។ ប៉រ ហៃ សារ ឡាច (និក្ខមន៍) ៣:១៤។

ហង»។

២៥ ពូ អំប៊ុញ អ៊ែ ណារ៉ូ ជា «ញើ អីស អា?» អ៊ែ តើល ជា «ឡាក់ កា អាញ រ៉ះ កា អន់ដីស ឡឹង ប៉ាន់ដា ពៃ កេះ។

២៦ អាញ ទី សារ អៀង ត្រគ់ កាប លូ ត្រគ់ តាត់ស៊ុន កា អន់ដីស ហះកា សារ អាញ រ៉ះ កា អន់ដីស ណោះ ស៊ុត កា សារ អាញ កាតាំង ឡឹង បក់ ប្រើ អាញ ពី: គ្រីប សារ អ៊ែ រ៉ះ ណោះ យី ដាក់ ត្រង់ តាទីច»។

២៧ អន់ខែ អូ ហ្លង់ អុះ កា យីស៊ូ រ៉ះ ឡឹង សារ ពី អ៊ែ ណោះ។

២៨ ទីល នីណោះ យីស៊ូ រ៉ះ កា អន់ខែ ណារ៉ូ ជា «ប៉ាក់ អន់ដីស លីក ប៉ាណូស អាញ ទៀ ៩ ណោះ អន់ដីស ចឹង អន់ហ្គាល់ អាញ ហង * អន់ដីស កា ចឹង អូ អន់តត់ ជា ទិ ងារ ញ៉ា ឡាក់ អាញ ទី ប្រគី អូ ត្រគ់ អាញ អេង កា ឡាកោ អាញ ទៅ អុះ ទិ សារ អាញ កាប យី អាញ កាប ពូយ សារ ពី អាញ ទី ប៉ាងហៀន អាញ ណោះ ហង។

២៩ ប្រ្រឹះ ឡាក់ ប្រើ អាញ ពី: អ៊ែ អ៊ែ អន់ខូ លូ អាញ លើយ អ៊ែ អូ អ្នាត អាញ អន់ អាញ អ៊ែ ម៉ោញ ដួរ អុះ ខង អាញ ប្រគី ងារ ញ៉ា ឡាក់ ត្រគ់ ពុត អ៊ែ លើយ»។

៣០ ផះ យីស៊ូ រ៉ះ សារ ទិណោះ ទី ប៉ាណូស អៀង ដួរ សៀ អ៊ែ។

៣១ ផះ ណោះ យីស៊ូ រ៉ះ កា សុនសាត អ៊ីស្រាអែល ឡាក់ សៀ អ៊ែ ណោះ ជា «ជា អន់ដីស រ៉ាប់ សៀ ប៉ានីរ អាញ លើយ ណោះ អន់ដីស សី: អាញ តាទីច ហង។

៣២ អន់ដីស ចឹង អន់ហ្គាល់ សារ តាទីច សារ តាទីច ចឹង តង់ អន់ដីស អន់ រ៉ាប់ ឡឹង កេះ ទុច»។

៣៣ អន់ខែ តើល យីស៊ូ ជា «ញើន យី គន សោ វគី អាប្រាហាំ ញើន អូ យើយ កេះ ទុច ពូ អុះ ញ៉ា ត្រគ់ អីស ជា "អន់ដីស ចឹង រ៉ាប់ ឡឹង កេះ ទុច" នីណោះ ទុក?»

៣៤ យីស៊ូ តើល ជា «អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ញើ ប្រគី យច ប៉ាណូស ណោះ អ៊ែ កេះ ទុច សារ យច ហង។

៣៥ មូត ទុច ពូ អូ អ៊ែ កាណុង ហី លើយ អុះ ទី ដឹង គន ពី តាំងឡា ណោះ ហង អ៊ែ កាណុង ហី ណោះ លើយ។

៣៦ ជា គន ប្រ្រឹះ តង់ អន់ដីស ណោះ អន់ដីស ចឹង រ៉ាប់ ឡឹង កេះ ទុច តាទីច ហង។

៣៧ អាញ អូ ដេល កា អន់ដីស គន សោ អាប្រាហាំ ហះកា អន់ដីស ណាំង ប៉ាន់តៅ អាញ ខង ប៉ានីរ អាញ អូ អ៊ែ កាណុង ពុត អន់ដីស។

៣៨ អាញ កាប ឡឹង សារ ញ៉ា ឡាក់ អាញ ទី ប៉ប ពីង ពី អាញ ផះ អាញ អ៊ែ អន់ខូ លូ អ៊ែ កាប៉ាច់ អន់ដីស ប្រគី ពូយ សារ ញ៉ា ឡាក់ អន់ដីស ទី កាតាំង ឡឹង ពី អន់ដីស ដេល»។

៣៩ អន់ខែ តើល យីស៊ូ ជា «ពី ញើន យី វគី អាប្រាហាំ»។ យីស៊ូ តើល អន់ខែ ជា «ជា អន់ដីស គន សោ អាប្រាហាំ តាទីច អន់ដីស ចឹង ប្រគី សារ ដាក់ ឡាក់ កា អ៊ែ យើយ ប្រគី ណោះ ដេល។

៤០ ហះកា កិញអៀ អា អន់ដីស បិច ប៉ាន់តៅ អាញ ឡាក់ រ៉ះ សារ តាទីច ឡាក់ អាញ ទី កាតាំង ឡឹង ប្រ្រឹះ បិកកាតយី ហះកា អាប្រាហាំ អូ ទី ប្រគី នីណោះ អុះ។

៤១ ហះកា អន់ដីស ផះ អ៊ែ ប្រគី ពូយ ងារ ញ៉ា ឡាក់ ពី អន់ដីស ទី ប្រគី»។ អន់ខែ តើល យីស៊ូ ជា «ញើន អូ ត្រគ់ គន អូ ទី ពី អុះ ពី ញើន ដឹង ម៉ោញ យី ប្រ្រឹះ បិកកាតយី»។

៤២ យីស៊ូ កាប ជា «ជា ពី អន់ដីស ប្រ្រឹះ បិកកាតយី តាទីច អន់ដីស ចឹង បិច ចៃ កា អាញ ហង ខង អាញ ឡាច់ ឡឹង ប្រ្រឹះ បិកកាតយី ណោះ ហង។ អាញ ពី: ប៉ាក់ អា អូ ត្រគ់ ឡាច់ ឡឹង

៩ ៨:២៨ ៨:២៨ យីស៊ូ កាប នីអៀ យី កាប ឡឹង ងារ ពូ ចឹង ប៉ាន់តៅ អ៊ែ ពីង អ៊ែ គីង។ * ៨:២៨ ៨:២៨ អាញ ហង ញើត គុល រឹច លូ ប៉ានីរ ប្រ្រឹះ បិកកាតយី ផះ អ៊ែ រ៉ះ សិច អ៊ែ កា វគី ម៉ូសេ ពៃ។ ប៉រ ហៃ សារ ឡាច់ (និក្ខមន៍) ៣:១៤។

ពុត អាញ ទៅ អុះ យី ប្រ្លឹះ បិកកាតយ័ ប្រើ អាញ ពីះ។

៤៣ ញ៉ា ត្រក់ អន់ដីស អូ ហ្លង់ ឡឹង សារ អាញ រិះ អា ? យី ឡាច់ ឡឹង អន់ដីស អូ ចៃ សាំយ៉ាង ប៉ានិរ អាញ។

៤៤ អន់ដីស យី គន សោ ប្រ្លឹះ បឹត សាតាំង អន់ដីស បិច ប្រឹក ពួយ ពុត ពី អន់ដីស។ ឡឹង សើត ពៃ អើ ឌុ ប៉ាន់តៅ ប៉ាណូស អើ អូ ប្រឹក ពួយ សារ តាទីច អុះ ខង កាណុង ពុត អើ អូ ទី សារ តាទីច ឡាក់។ ផា អើ កាប ពួង យី ឡាច់ ឡឹង ពុត អើ ទៅ ខង អើ ឡាក់ ម៉ែត ពួង លូ ពី បក់ ពួង។

៤៥ ញាន កា អាញ រិះ សារ តាទីច បះ អន់ដីស អូ សៀ អាញ។

៤៦ កាណុង កាំឡាំង អន់ដីស អា ញ៉ៅ ចឹង អូ ប្រោម ផា អាញ ប្រឹក សារ យច ? ផា អាញ រិះ សារ តាទីច ខ ញ៉ា បះ អន់ដីស អូ សៀ អាញ ?

៤៧ ញ៉ៅ ប៉ាសុន ប្រ្លឹះ បិកកាតយ័ បក់ ណោះ ចៃ សាំយ៉ាង ប៉ានិរ ប្រ្លឹះ ហះកា អន់ដីស អា អូ ត្រក់ ប៉ាសុន ប្រ្លឹះ បិកកាតយ័ អុះ បះ អន់ដីស អូ ចៃ សាំយ៉ាង នីអៀ»។

៤៨ មួត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល តើល អើ ផា «ត្រក់ តាទីច ហង ញិន ផា អីស យី សុ នសាត សាម៉ាវី លូ អីស ប្រ្លឹះ បឹត ម៉ុត ណោះ»។

៤៩ យីស៊ូ តើល ផា «អាញ អូ ទី ប្រ្លឹះ បឹត ម៉ុត អុះ យី អាញ កាវុប ពី អាញ ហះកា អន់ដីស បី ងាយ កាប អូ ដាក់ កា អាញ។

៥០ អាញ អូ ណាំង អន់ ពូ ប៉ានេ ឡាកោ អាញ ទៅ អុះ ហះកា ទី ម៉ៅញ ដូរ ផះ អ៊ែ ណាំង អន់ ពូ ប៉ានេ អាញ អើ ណោះ យី បក់ ចឹង តាត់សិន សារ កា ប៉ាណូស ទិឌុ។

៥១ អាញ ប៉រ រិះ កា អន់ដីស តាទីច ញ៉ៅ រ៉ាប់ សៀ ប៉ានិរ អាញ បក់ ណោះ ចឹង អូ តៅ អុះ»។

៥២ មួត ម៉ែត ណាំផា កាប ផា «កិញអៀ អា ញិន អូ ឡាក់ៗ កេះ យី អីស ម៉ុត ប្រ្លឹះ តាទីច ហង រតី អាប្រាហាំ លូ មួត រ៉ាគីយ ប្រ្លឹះ អន់ខេ តៅ ទី កេះ ហះកា អីស ខិន កាប ផា ញ៉ៅ រ៉ាប់ សៀ ប៉ានិរ អីស បក់ ណោះ ចឹង អូ តៅ អុះ។

៥៣ ញ៉ា អីស តីស ឡឹង រតី អាប្រាហាំ លូ មួត រ៉ាគីយ ប្រ្លឹះ ឡាក់ តៅ កេះ ណោះ ប ? ញ៉ៅ អីស យីត ផា ឡាកោ អីស អា»។

៥៤ យីស៊ូ តើល ផា «ផា អាញ ប៉ានេ ឡាកោ អាញ ទៅ សារ ប៉ានេ ណោះ អូ ទី ខា អុះ ហះកា ពី អាញ ឡាក់ ប៉ានេ អាញ យី អើ ណោះ ហង ឡាក់ អន់ដីស ផា ប្រ្លឹះ អន់ដីស ណោះ។

៥៥ អន់ដីស អូ អន់ហ្គាល់ អើ ហះកា អាញ អន់ហ្គាល់ អើ។ ផា អាញ ផា អូ អន់ហ្គាល់ អើ យី អាញ កាប ពួង ឡាក់ កា អន់ដីស ដេល ហះកា អាញ អន់ហ្គាល់ អើ តាទីច លូ អាញ ប្រឹក ពួយ ប៉ានិរ អើ ដេល។

៥៦ អាប្រាហាំ ឡាក់ រតី អន់ដីស អើ ទី ពុត ហោក រតី ញាន កា អើ ចឹង ប៉ប អាញ ពីះ កិញអៀ អា អើ ទី ប៉ប តាទីច អើ ហោក រតី ខាក់»។

៥៧ សុនសាត អ៊ីស្រាអែល កាប កា អើ ផា «អីស អា អាញ បើ ទីល ៥០ សាណាំ សាំ ញ៉ា ត្រក់ អីស ផា ប៉ប រតី អាប្រាហាំ នីណោះ ?»

៥៨ យីស៊ូ តើល អន់ខេ ផា «អាញ ប៉រ រិះ កា អន់ដីស តាទីច អន់ទ្រូល ឡឹង អាប្រាហាំ បើ កើត អាញ អ៊ែ កេះ †»។

៥៩ ពូ ទូញ អំហ្គោ ចឹង ហិរ ប៉ាន់តៅ យីស៊ូ ហះកា អើ ប្លាច់ ឡាកោ អូ អន់ ពូ ប៉ប កេះណោះ ចាក ឡាច់ ឡឹង រោង រ៉ាម៉ះ ប្រ្លឹះ ដិត។

† ៨:៥៨ ៨:៥៨ អាញ អ៊ែ កេះ ញៀត គុល រុច លូ ប៉ានិរ ប្រ្លឹះ បិកកាតយ័ ផះ អើ រិះ សិច អើ កា រតី ម៉ូសេ ពៃ។ ប៉រ ហៃ សារ ឡាច់ (និក្ខមន៍) ៣:១៤។

៩

សារ យីស៊ូ តាត់ តាតារ ម៉ាត់ កា ប៉ាណូស ម៉ាម៉ាំង ម៉ាត់

១ ផ្ទះ យីស៊ូ ចាក រទ្រង អែវី ប៉ប៊ី ប៉ាណូស ម៉ោញ ដូរ ម៉ាម៉ាំង ម៉ាត់ ឡើង កើត។

២ ម្ចាស់ ស៊ី អំប៉ញ លូ យីស៊ូ ជា «ណែយូ ប៉ាណូស អា ម៉ាម៉ាំង ម៉ាត់ ឡើង កើត នីអៀ សារ យច ញើ ប្រើក កា អែវី អា? សារ យច អែវី ទៅ ញើ សារ យច មើត ពី អែវី?»

៣ យីស៊ូ តើល ជា «អែវី ម៉ាម៉ាំង ម៉ាត់ អូ ត្រក់ ឡាច់ ឡើង សារ យច មើត ពី អែវី លើ សារ យច អែវី ទៅ អុះ អែវី ម៉ាម៉ាំង ម៉ាត់ នែវ អា ភៀ អន់ ប្រើ៖ បិកកាតយ័ តាំបាង សារ អំរ៉ាញ អ៊ីញ ពីង អែវី។

៤ ពិន ត្រក់ ប្រើក ង៉ារ ម៉ះ ប្រើ៖ បិកកាតយ័ ឡាក់ ប្រើ អាញ ពីះ អន់តាន់ អែវី តាតារ ខង បើត ណារ រ៉ូ ចឹង ម៉ាំង ហង អូ ទី ញើ ចឹង អូ ប្រើក ង៉ារ អុះ។

៥ ផ្ទះ អាញ អែវី ពីង អង់កក់ តេះ អា អាញ ឡាក់ តាតារ តាត់ តាតារ ពីង អង់កក់ តេះ»។

៦ កេះ អែវី កាប នីណោះ កេះ អែវី កាសុះ ពីង តេះ ប្រើក តេះ ត្រប់ ឡាប ពីង ម៉ាត់ ប៉ាណូស បក់ ប្លើល ណោះ។

៧ កេះណោះ អែវី រ៉ះ កា ប៉ាណូស បក់ ប្លើល ណោះ ជា «ហត់ អីស ឡាំ ប៉ាច ម៉ាត់ ប៉ាត់ ទៀក ស្រះ ស៊ីឡោម តោ ពិ» (សិច ស៊ីឡោម អា ទី ណី ជា «ប៉ាណូស បក់ ពូ ប្រើ អែវី ឡាំ»)។ អែវី កា ឡាំ ប៉ាច ម៉ាត់ តាទីច ប៉ាត់ អែវី រ៉ូល សីត ម៉ាត់ អែវី កា តាតារ ឡុត។

៨ ប៉ាណូស បក់ អែវី ហី រក្សាម៍ អែវី លូ បក់ យើយ ប៉ប៊ី អែវី អែវី ប៉រ លៀន ពែ ពូ កាប ជា «ប៉ាណូស អា បក់ អែវី ប៉រ លៀន ពែ អា ឡា»។

៩ បក់ អន់ដា ជា «អែវី តាទីច ហង» បក់ អន់ដា ជា «អូ ត្រក់ អុះ ប៉ាណូស អា ក្រានី កា ម៉ុះ ម៉ាត់ រ៉ូច លូ អែវី»។ ហះកា ប៉ាណូស បក់ ប្លើល ណោះ តើល ជា «យី អាញ តាទីច ហង»។

១០ ពូ កា អំប៉ញ អែវី ជា «ប្រើក នីចម៍ បះ ម៉ាត់ អីស តាតារ កេះ នីអៀ?»

១១ អែវី រ៉ះ កា ពូ ជា «ប៉ាណូស បក់ សិច យីស៊ូ អែវី ប្រើក តេះ ត្រប់ ឡាប ពីង ម៉ាត់ អាញ កេះណោះ អែវី រ៉ះ ជា "ហត់ អីស ឡាំ ប៉ាច ម៉ាត់ ប៉ាត់ ទៀក ស្រះ ស៊ីឡោម តោ ពិ"។ អាញ កា ឡាំ ប៉ាច ម៉ាត់ តា ទីច ជាឌី ម៉ាត់ អាញ កា តាតារ ឡុត»។

១២ ពូ អំប៉ញ អែវី ណារ ជា «រតី ណោះ អែវី អែវី ប៉ាត់ ចំ?» អែវី តើល ជា «អាញ អូ អូ អុះ»។

១៣ កេះណោះ ពូ ប៉ាណាំ ប៉ាណូស ម៉ាម៉ាំង ម៉ាត់ ណោះ ឡាំ ប៉ាត់ ម្ចាត ផាវ៉ាស៊ី។

១៤ ង៉ារ យីស៊ូ ប្រើក តេះ ត្រប់ លូ តាត់ អន់ដាត់ ប៉ាណូស ម៉ាម៉ាំង ម៉ាត់ ណោះ យី ពីង ង៉ារ ពូ រ៉ាឡុរ *។

១៥ ខ អា ហង បះ ម្ចាត ផាវ៉ាស៊ី ប៉ាណាំ គូប អំប៉ញ ឡើង សារ ពូ ប្រើក នីចម៍ បះ ម៉ាត់ អែវី តាតារ ណោះ។ អែវី កា រ៉ះ ជា «អែវី ប្រើក តេះ ត្រប់ ឡាប ពីង ម៉ាត់ អាញ កេះណោះ អាញ កា ឡាំ ប៉ាច ម៉ាត់ ជាឌី ម៉ាត់ អាញ កា តាតារ ឡុត»។

១៦ ម្ចាត ផាវ៉ាស៊ី បក់ អន់ដា កាប ជា «ប៉ាណូស ណោះ អូ ត្រក់ ឡាច់ ឡើង ប្រើ៖ បិកកាតយ័ អុះ ខង អែវី អូ ប្រើក ពូយ ចាបាប់ សាំរ៉ាប់ ង៉ារ រ៉ាឡុរ»។ បក់ អន់ដា កាប ជា «នីចម៍ ប៉ាណូស អូ ដាត់ អូ ប្រើក សារ អំរ៉ាញ អ៊ីញ ដេល ប?» ញុន កា សារ អា អន់ខែ កា តាប៉ុញ លូ គូប សោប។

* ៩:១៤ ៩:១៤ តាម ចាបាប់ ម្ចាត ផាវ៉ាស៊ី ពូ ជា ប្រើក តេះ ត្រប់ សាម៉ើ លូ ប្រើក ង៉ារ ពីង ម៉ុរ។ ពូ អូ អន់ ដេល តាត់ អន់ដាត់ ប៉ាណូស ពីង ង៉ារ រ៉ាឡុរ ដេល ជា អូ ត្រក់ សារ ចាំបាច់។

១៧ អន់ខែ អំប័ញ្ញ លូ បក់ ម៉ាម៉ាំង ណោះ ម៉ោញ ទង ណារ៉ូ ជា «កាប៉ាច់ អ៊ីស នីចម៍ អ៊ីស ជា អ៊ីស បក់ តាត់ តាតារ ម៉ាត់ អ៊ីស ណោះ អ៊ែ ប៉ាណូស នីចម៍?» អ៊ែ តើល ជា «វគី ណោះ យី វ៉ា គីយ ប្រ្លឹះ តាទីច ហង»។

១៨ ហះកា មូត ម៉ែត ណាំជា សុនសាត អ៊ីស្រាអ៊ែល អូ សៀ អុះ ជា បក់ ម៉ាម៉ាំង ម៉ាត់ អា អ៊ែ ម៉ា ម៉ាំង ឡឹង សើត ពែ ហះកា កិញអៀ អា អ៊ែ តាតារ កេះ ទីល នីណោះ អន់ខែ កា អ៊ែ ម៉ែត ពី អ៊ែ ណោះ អំប័ញ្ញ ហិ។

១៩ ពូ អំប័ញ្ញ លូ ម៉ែត ពី អ៊ែ ជា «ញ៉ា គន អ៊ីស អា ហង ប? អន់ដីស ជា អ៊ែ ម៉ាម៉ាំង ម៉ាត់ ឡឹង កើត ពែ? ញ៉ា ត្រក់ កិញអៀ អា អ៊ែ តាតារ កេះ?»

២០ ម៉ែត ពី បក់ ម៉ាម៉ាំង ម៉ាត់ តើល ជា «អ៊ែ អា គន ញីន តាទីច សាត់ អ៊ែ កើត ពែ កា ម៉ាម៉ាំង ម៉ាត់ ឡូត។

២១ ឡឹង សារ នីចម៍ បះ អ៊ែ តាតារ ម៉ាត់ អា ញីន អូ អូ អុះ ញើ ប្រ័ត តាត់ តាតារ ម៉ាត់ អ៊ែ អា ញីន កា អូ អូ ដេល។ អន់ដីស អំប័ញ្ញ អ៊ែ ទៅ ពី ខង អ៊ែ តីស កេះ អ៊ែ អូ រះ កេះ»។

២២ ម៉ែត ពី អ៊ែ កាប នីណោះ ញន កា អូត កា មូត ម៉ែត ណាំជា ខង មូត ណោះ អន់ខែ វែ ពុត គូប សោប កេះ ជា បក់ ចំ រះ ជា យីស៊ូ ឡាក់ សាដាច់ ប្រ្លឹះ រឿស ណោះ បក់ ណោះ ត្រក់ តាំងហ្សិត ឡាច់ ឡឹង កាំឡាំង សួន អៀង ឡូត។

២៣ ខ ណោះ ហង បះ អន់ខែ កាប ជា «អន់ដីស អំប័ញ្ញ អ៊ែ ទៅ ពី ខង អ៊ែ តីស កេះ»។

២៤ មូត ផារ៉ាស៊ី កា អ៊ែ ប៉ាណូស បក់ ម៉ាម៉ាំង ម៉ាត់ ណោះ អំប័ញ្ញ ម៉ោញ ទង ណារ៉ូ។ កេះណោះ អន់ខែ រះ កា បក់ ម៉ាម៉ាំង ម៉ាត់ ណោះ ជា «អ៊ីស ត្រក់ កាប សារ តាទីច ហះ ម៉ាត់ ប្រ្លឹះ បិកកា តយ័។ កាប៉ាច់ អ៊ែ ណោះ ញីន អូ អន់តត់ ជា អ៊ែ ណោះ យី ប៉ាណូស អូ ដាក់ តាទីច»។

២៥ កាម៉ាក បក់ ម៉ាម៉ាំង ម៉ាត់ ណោះ អ៊ែ តើល ជា «វគី ណោះ ដាក់ លើ អូ ដាក់ អាញ អូ អូ អុះ អាញ អូ ដឹង ផះ សើត ពែ អាញ ម៉ាម៉ាំង ម៉ាត់ ហះកា កិញអៀ អា អាញ តាតារ កេះ»។

២៦ មូត ផារ៉ាស៊ី អំប័ញ្ញ ម៉ោញ ទង ណារ៉ូ ជា «អ៊ែ ប្រ័ត នីចម៍ អន់ដា កា អ៊ីស បះ ម៉ាត់ អ៊ីស តា តារ?»

២៧ អ៊ែ តើល ពូ ជា «អាញ រះ កា អន់ដីស ឡឹង អន់ទ្រូល ពែ កេះ ហះកា អន់ដីស អូ សៀ អាញ អុះ។ ញ៉ា ត្រក់ អន់ដីស បិច កា អាញ រះ ម៉ោញ ទង ណារ៉ូ នីអៀ? យី អន់ដីស បិច ប្រ័ត សី អ៊ែ ដេល ហង តាម ហៃ»។

២៨ មូត ផារ៉ាស៊ី តះ កាប បីដាយ កា អ៊ែ ជា «អ៊ីស ហង សី អ៊ែ ញីន អូ ត្រក់ សី អ៊ែ អុះ ញីន សី វគី ម៉ូសេ។

២៩ ញីន អូ អន់តត់ ជា ប្រ្លឹះ បិកកាតយ័ ទី រះ កា វគី ម៉ូសេ តាទីច ហះកា អ៊ែ ណោះ ញីន អូ អូ កា អ៊ែ ពី ឡឹង ចំ អុះ»។

៣០ កាម៉ាក ណោះ តើល ពូ ជា «សារ អា តាង តាទីច ខង អន់ដីស ជា វគី ណោះ អូ អូ កា អ៊ែ ពី ឡឹង ចំ នីអៀ ហះកា អ៊ែ ប្រ័ត អន់ ម៉ាត់ អាញ តាតារ កេះ»។

៣១ ពិន អូ អន់តត់ កេះ ជា ប្រ្លឹះ បិកកាតយ័ អូ សាំយ៉ាំង ប៉ានីវ ប៉ាណូស អូ ដាក់ អុះ ហះកា ជា ញើ អ្សិល កូត សៀ អ៊ែ លូ ប្រ័ត ពួយ ពុត អ៊ែ ណោះ អ៊ែ ចឹង សាំយ៉ាំង ប៉ាណូស ណោះ។

៣២ ឡឹង សើត ពែ ពិន អូ យើយ កាតាំង ទី ប៉ាណូស ញើ អូ ប្រ័ត អន់ កា ប៉ាណូស ម៉ាម៉ាំង ម៉ាត់ ឡឹង ឡាច់ ឡឹង វ៉ាច់ កើត តាតារ អុះ។

៣៣ ផា រតី ណោះ អូ ត្រង់ ឡាច់ ឡើង ប្រើ៖ បិកកាតយី អើ អូ អូ ប្រើគី សារ អំរ៉ាញ អើញ ញ៉ា អុះ»។

៣៤ ពូ កាប កា អើ ផា «អីស ឡាក់ ប៉ាណូស អូ ដាក់ ឡើង កើត ញ៉ា ត្រង់ អីស ខីន កាប កា ញីន នីអៀ?» អន់ខៃ កា តាំងហ្សិត ឡាច់ អើ តែង ឡើង។

៣៥ យីស៊ូ អូ អន់តត់ ផា ពូ តាំងហ្សិត ឡាច់ បក់ ម៉ាម៉ាំង ម៉ាត់ ណោះ កេះ យីស៊ូ កា ឡា ណាំង អើ ប៉ាក់ បបំ អើ កេះ កា អំប័ញ ផា «នីចម អីស សៀ ដេល ប បក់ តាក់ តាតារ ម៉ាត់ អីស ពៅ † ?»

៣៦ អើ តើល ផា «អី ក្លឹញ ពៀ ប៉ាណូស ណោះ បរ រះ កា អាញ ណើ ម៉ាត់ អាញ សៀ អើ ដេល»។

៣៧ យីស៊ូ តើល អើ ផា «អីស បបំ អើ កេះ យី បក់ ផះ អៃ កាកាប លូ អីស អា ហង ប៉ាណូស ណោះ»។

៣៨ អើ តើល យីស៊ូ ផា «អី ពីតាំងឡា អាញ សៀ អីស កេះ»។ អើ កា កាដាប សាំប្រើ៖ យីស៊ូ។

៣៩ កេះណោះ យីស៊ូ កាប ផា «អាញ ពីរ ពីង អងកក់ តេះ អា យី អាញ ពីរ ភៀ តាត់ស៊ុន សារ កា ប៉ាណូស លូ ប្រើគី អន់ បក់ ម៉ាម៉ាំង ម៉ាត់ កើត តាតារ បក់ តាតារ ម៉ាត់ អន់ កើត ម៉ាម៉ាំង ឡុត»។

៤០ ទី ម្នុត ផា រ៉ាស៊ី អន់ដា បក់ អៃ រក្សាមី អើ កាតាំង អើ ផា នីណោះ កា តើល ផា «នីចម ញីន អា ប៉ាណូស ម៉ាម៉ាំង ម៉ាត់ ដេល ប ?»

៤១ យីស៊ូ តើល អន់ខៃ ផា «ផា អន់ដីស ម៉ាម៉ាំង ម៉ាត់ តាទីច ណោះ អន់ដីស អូ ទី ថូត ហង។ ហះកា ញុន កា អន់ដីស ផា អន់ដីស តាតារ ម៉ាត់ នីអៀ ហង បះ អន់ដីស ទី ថូត លើយ»។

90

សារ យីស៊ូ ផា ឡាកោ យី តាំងឡា ដាក់ រង ចៀម

១ យីស៊ូ រះ ណារ ផា «អាញ បរ រះ កា អន់ដីស តាទីច ពៀ ម៉ុត កាណុង អន់ទ្រូង ចៀម អូ ម៉ុត ទ្រុង អំបារ ហះកា អើ ហារ អន់ទ្រូង ម៉ុត ទ្រុង ចារ អន់ទៀត អើ ណោះ យី ប៉ាណូស អន់តុង ហង។

២ ប៉ាណូស បក់ ម៉ុត ទ្រុង អំបារ បក់ ណោះ ហង ឡាក់ តាំងឡា រង ចៀម តាទីច។

៣ បក់ ញ៉ាម អំបារ កា បើក អំបារ អន់ កា អើ ម៉ុត។ ចៀម ទិណោះ កា សាំយ៉ាំង ប៉ានីរ អើ អើ កា អើ សិច ចៀម ម៉ៅញ។ កេះណោះ ប៉ាណាំ ឡាច់ ប៉ាក់ ឡើង។

៤ ប៉ាក់ អើ ប៉ាណាំ តាបល់ ចៀម មះ អើ ឡាច់ ប៉ាក់ ឡើង ទី កេះ អើ កា ចាក អន់ទ្រូល ប៉ាណាំ ទ្រុង ចៀម ចាក ពួយ អន់តីត ខង ចៀម សាំយ៉ាំង ប៉ានីរ អើ។

៥ ចៀម ទិណោះ អូ ចាក ពួយ ពូ អន់ទៀត អុះ យី អន់ខៃ ចឹង សាតាក់ អន់ ចាំងហាយុត ឡើង ពូ ណោះ ខង អន់ខៃ អូ អន់ហ្គាល់ ប៉ានីរ ប៉ាណូស ណោះ»។

៦ យីស៊ូ កាប ពៀប អា អន់ កា ពូ សាំយ៉ាំង ហះកា ពូ អូ ហ្លួង អុះ។

៧ ទីល នីណោះ អើ រះ កា អន់ខៃ ណារ ផា «អាញ បរ រះ កា អន់ដីស តាទីច អាញ អា ហង អំបារ សាំរ៉ាប់ ចៀម ម៉ុត។

៨ ទី ម្នុត បក់ ពីរ អន់ទ្រូល ឡើង អាញ ម្នុត ណោះ ស៊ុត កា ម្នុត អន់តុង ដោះ ហះកា ចៀម អូ សាំយ៉ាំង ប៉ានីរ អន់ខៃ អុះ។

៩ អាញ អា ហង ឡាក់ អំបារ បក់ ម៉ុត ទ្រុង អាញ បក់ ណោះ ចឹង ទី សារ សាណុក សារ៉ាក លូ ចឹង ម៉ុត ឡាច់ ទីប ចឹង ទី សាម៉ោង សា ដេល។

† ៩:៣៥ ៩:៣៥ បក់ តាក់ តាតារ ម៉ាត់ អីស ពៅ ពៀត គុល «គន ប៉ាណូស»។ ថាម៉ាដា ពិន ព្រៃ ពៀត អា ផា «ប៉ាណូស អាញ»។

១០ ម្ចាស់ បក់ អន់តុង ពីរ យឺត ដឹង កា រ៉ុប អ្នក លូ ប៉ាន់តោ លូ ថាំឡាយ ណោះ ហង។ កាប៉ាច់ អាញ ពីរ ភឿ អន់ ពូ ទី អាញ រ៉ុស យឺ ទី អាញ រ៉ុស ដាក់ កាខាក់ តាទីច។

១១ អាញ អា ហង ឡាក់ តាំងឡា ដាក់ រង ចៀម។ តាំងឡា ដាក់ សាឡាក់ តោ ប៉ាតាង ចៀម អើ ទៅ។

១២ កាប៉ាច់ បក់ ប្រឹក្ចី គូលី រង ចៀម ផ្ទះ អើ បឺប សូ ព្រី អើ កា សាតាក់ អ្នក ចៀម ឡូត អន់ សូ ព្រី កាប់ សា កាប់ អូស លូ តាយិប កាប់ អន់ ចៀម សាតាក់ តាប្រេះ តាប្រោង ខង ប៉ាណូស ណោះ អូ ត្រក់ តាំងឡា ចៀម តាទីច អុះ។

១៣ ប៉ាណូស ណោះ អើ អូ រ៉ុនរ៉ាយ កា ចៀម អុះ ខង អើ ក្រានី កា ប្រឹក្ចី គូលី រង កា ពូ។

១៤ អាញ អា ហង ឡាក់ តាំងឡា រង ដាក់។ អាញ អន់ហ្គាល់ ចៀម អាញ ចៀម អាញ កា អន់ ហ្គាល់ អាញ ដេល

១៥ ឡាក់ កា ពី អន់ហ្គាល់ អាញ ឡាក់ កា អាញ អន់ហ្គាល់ ពី នីណោះ ដេល។ អាញ សាឡាក់ តោ ប៉ាតាង ចៀម អាញ។

១៦ អាញ ទី ចៀម អន់ទៀតៗ ណារ៉ូ ឡាក់ អូ អៃ កាណុង អន់ទ្រូង អា អាញ ត្រក់ ឡាំ អ្នក ចៀម ទីណោះ អន់ ពីរ ប៉ាក់ អាញ ដេល ចៀម ណោះ ចឹង សាំយ៉ាង ប៉ានីរ អាញ ដេល។ ផ្ទះ ណោះ ចៀម ទីណោះ ចឹង ប៉ាក់ ដឹង ម៉ោញ តាបឺល កា ចឹង ទី តាំងឡា រង ដឹង ម៉ោញ ដូរ ដេល។

១៧ ពី អាញ បិច កា អាញ ញន កា អាញ សាឡាក់ តោ។ កេះណោះ អាញ ចឹង ទី អាញ រ៉ុស សីត ណារ៉ូ។

១៨ អូ ទី ញឿ អ្នក ឡាច់ អាញ រ៉ុស ឡឹង អាញ ទី អុះ យឺ អាញ ទៅ សាឡាក់ តោ។ ទី ដឹង អាញ ទៅ ចៃ សាឡាក់ តោ លូ ទី អំរ៉ាញ អីញ រ៉ុស សីត ណារ៉ូ ពួយ សារ ពី អន់តត់ រះ កា អាញ»។

១៩ សារ អា ប្រឹក្ចី អន់ កា ម្ចាស់ ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល តាប៉ុញ លូ គូប សោប ម៉ោញ ទង ណារ៉ូ។

២០ ទី ប៉ាណូស អៀង ដូរ កាប ផា «អើ អា ប្រឹក្ចី ប៊ីត ម៉ុត កេះ អន់ទ្រុយ កេះ អើ អា។ សាំយ៉ាង ញ៉ា កា អើ អា»។

២១ បក់ អន់ដា ណារ៉ូ កាប ផា «ប៉ានីរ អា អូ ត្រក់ ប៉ានីរ ប៉ាណូស ម៉ុត ប្រឹក្ចី អុះ។ ញ៉ា ប្រឹក្ចី ប៊ីត អូ ដេល ប តាក់ តាតារ ម៉ាត់ ប៉ាណូស ប្លែល?»។

២២ ផ្ទះ រ៉ុងរ៉ាង ណោះ យឺ ថុន គ្រីន ប៉ាក់ មឿង យេរុសាឡឹម ពូ ផ្ទះ ប្រឹក្ចី ប៊ុន ប៉ាយ៉ាម រ៉ាង រ៉ាមៈ *។

២៣ យឺស៊ូ កា ចាក សីត ចាក ឡាំ ពីង ឡាន រ៉ាង រ៉ាមៈ ពីង ចារ អញ្ចុដង ប៉ាន់ទយ ពូ អើ ផា «ចារ សាឡូម៉ុន»។

២៤ ម្ចាស់ ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល ពីរ អៃ ជុំ យឺស៊ូ លូ កាប ផា «អីស ប្រឹក្ចី អន់ ញីន រ៉ុល រឿង ទីល ដាវ ចំ ណារ៉ូ? ផា អីស អា ហង បក់ ប្រឹក្ចី រឿស អន់ ប្រឹក្ចី សាដាច់ ណោះ អីស រះ ត្រង់ កា ញីន ពី»។

២៥ យឺស៊ូ តើល អន់ខែ ផា «អាញ រះ កា អន់ដីស កេះ ហះកា អន់ដីស អូ សៀ អុះ។ ទី ងារ អាញ ប្រឹក្ចី ពួយ ប៉ានីរ ពី អាញ យឺ ងារ ទីណោះ ហង រះ ឡឹង ឡាកោ អាញ។

* ១០:២២ ១០:២២ រ៉ុប សាណាំ សុនសាត អ៊ីស្រាអែល ប្រឹក្ចី ប៊ុន ប៉ាយ៉ាម រ៉ាង រ៉ាមៈ ភឿ កាចាំង កា សារ ម៉ោញ ឡាក់ កើត ពីរ យឺ អើ ២០០ សាណាំ អន់ទ្រូង ឡឹង សារ អា។ រ៉ុងរ៉ាង ណោះ ទី សាដាច់ សុនសាត អន់ទៀត រ៉ុងរ៉ាង ហេ ប៉ាថេត អ៊ីស្រាអែល អើ ពុះ សាតេសែន ប្រឹក្ចី ប៊ីត អៃ កាណុង រ៉ាង រ៉ាមៈ ប្រឹក្ចី ប៊ុន កាតយ ប្រឹក្ចី អន់ រ៉ាង រ៉ាមៈ កើត ទី សារ ប៊ីត អីក។ សុនសាត អ៊ីស្រាអែល តាកុះ លូ សាដាច់ ណោះ ទី ទ្រុង អន់ខែ កេះណោះ អន់ខែ ប៉ាយ៉ាម រ៉ាង រ៉ាមៈ អន់ ដាក់ ណារ៉ូ។

២៦ ហះកា អន់ដីស អូ ស្បើ អុះ ខង អន់ដីស អូ ត្រក់ ចៀម អាញ

២៧ ខង ចៀម អាញ ទិណោះ អន់ខែ សាំយ៉ាំង ប៉ានីរ អាញ អាញ កា អន់ហ្គាល់ អន់ខែ ចៀម ណោះ កា ចាក ព្វយ អាញ ដេល។

២៨ អាញ អន់ អន់ខែ ទី អាញ រ៉ុស លើយ អន់ខែ ចឹង អូ តោ អុះ អូ ទី ពៀ ចឹង រ៉ាត អ្យក់ អន់ខែ ឡឹង អាញ ទី អុះ។

២៩ ពី អាញ អន់ ចៀម ទិណោះ កា អាញ អើ ទី អំរ៉ាញ អើញ តីស ហ្គិត ឡឹង ពូ ទិណោះ អូ ទី ពៀ ចឹង អូ រ៉ាត អ្យក់ អន់ខែ ឡឹង តី អើ ទី អុះ។

៣០ អាញ លូ ពី អាញ យី ដឹង ម៉ោញ»។

៣១ កាតាំង នីណោះ មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល ប៉ាណាំ គូប ទូញ អំហ្គោ ម៉ោញ ទង ណារ៉ូ យីត ចឹង ហ៊ីរ ប៉ាន់តោ យីស៊ូ។

៣២ យីស៊ូ រះ កា អន់ខែ ផា «អាញ ទី តាំបាង ង៉ារ ដាក់ៗ ឡឹង ពី អាញ អៀង កេះ អន់ អន់ដីស បំបំ កាណុង ង៉ារ ទិណោះ យី ង៉ារ អើ ចំ ប្រគី អន់ កា អន់ដីស បិច ទូញ អំហ្គោ ហ៊ីរ ប៉ាន់តោ អាញ?»

៣៣ អន់ខែ តើល ផា «ញីន បិច ប៉ាន់តោ អីស អូ ត្រក់ ញុន កា ង៉ារ ដាក់ ឡាក់ អីស ប្រគី ណោះ អុះ យី ញុន កា អីស កាប បីដាយ កា ប្រ្រៈ បិកកាតយី ខង អីស ឡាក់ ប៉ាណូស ហះកា អីស ផា អីស ប្រ្រៈ បិកកាតយី»។

៣៤ យីស៊ូ តើល ផា «កាណុង ផាបំ ចាបាបំ ប្រ្រៈ ម៉ះ អន់ដីស ទី ច្រាក់ រះ ផា "ប្រ្រៈ បិកកាតយី កាប ផា 'អន់ដីស ឡាក់ ប្រ្រៈ' "។

៣៥ ពូ អូ អូ អ៊ុត អ្នក សារ កាណុង ផាបំ ប៉ានីរ ប្រ្រៈ អុះ។ ផា ផាបំ ប៉ានីរ ប្រ្រៈ រះ ផា បក់ សាំ យ៉ាំង ប៉ានីរ ប្រ្រៈ អន់ខែ ឡាក់ ប្រ្រៈ នីណោះ

៣៦ ខ ញ៉ា បះ អន់ដីស ផា អាញ កាប បីដាយ ប្រ្រៈ? អាញ អា ប្រ្រៈ បិកកាតយី រើស អាញ ប្រើ ដីរ ពីង អង់កក់ តេះ អា អាញ ក្រានី កា ផា អាញ ឡាក់ គន ប្រ្រៈ បិកកាតយី ទីល នីណោះ ញ៉ា ត្រក់ អន់ដីស ប៉ាងអាល អាញ នីអៀ?

៣៧ ផា អាញ អូ ប្រគី ព្វយ សារ អំរ៉ាញ អើញ ឡាក់ ពី អាញ ប្រើ តាទីច ណោះ អន់ដីស ដៃ ស្បើ អាញ ដៃ។

៣៨ ហះកា ផា អាញ ប្រគី សារ អំរ៉ាញ អើញ ព្វយ ពី អាញ តាទីច យី អន់ដីស អូ ស្បើ អាញ កាតាម ហាក់ អន់ដីស ស្បើ ដឹង សារ អំរ៉ាញ អើញ ទិណោះ ពី ភៀ អន់ អន់ដីស អូ អន់តក់ ផា ពី អាញ អ៊ែ ពីង អាញ អាញ កា អ៊ែ ពីង ពី អាញ ដេល»។

៣៩ អន់ខែ ណាំង រ៉ុប យីស៊ូ ម៉ោញ ទង ណារ៉ូ ហះកា អើ ចាក ប្លាច រ៉ាវ៉ាច ឡឹង អន់ខែ។

៤០ យីស៊ូ យួង ទៀក ទ្រូង យដាន់ ឡាក់ ប៉ាក់ ហាង តោ ម៉ោញ ទង ណារ៉ូ អើ កា អ៊ែ ហះ ណោះ ហង ត្រង់ ចារ យូហាន យើយ ប៉ាងហុ មូត ប៉ាសុន ផះ អន់ទ្រូល ពៃ។

៤១ ទី ប៉ាណូស អៀង ឡាក់ ប៉ាក់ ចារ យីស៊ូ អន់ខែ កាប លូ គូប ផា «រក យូហាន អូ ទី តាំបាង សារ អំរ៉ាញ អើញ ញ៉ា អុះ ហះកា ទី សារ ឡាក់ យូហាន ទី រះ ឡឹង រក អា ត្រក់ ទិណោះ»។

៤២ ទី ប៉ាណូស អៀង អ៊ែ ហះ ចារ ណោះ ស្បើ យីស៊ូ ដេល។

† ១០:៣៤ ១០:៣៤ សារ អា ឡាច ឡឹង ផាបំ អញសើ ប៉ានេ ប្រ្រៈ (ទំនុក/តម្កើង) ៨២:៦។

១១

សារឡាសា តោ

១ ប៉ាត់ តេះ បេតថានី ទី កាម៉ាក់ ម៉ោញ ដូរ សិច ឡាសា អែ អីត ក្លាំង។ អែ ទី មី អង់កាន់ ពៀរ ដូរ សិច ម៉ាថា លូ ម៉ារី អែ ពីង ស្រុក ណោះ ដេល។

២ ម៉ារី អា ហង ឡាក់ អ្យក់ សាប៊ូ ណាំហម ជ្រោ ពីង ដុង យីស៊ូ ទីប អ៊ូត លូ សក់ អែ ទៅ។

៣ ម៉ាថា លូ ម៉ារី ប្រើ ពូ ឡាក់ រ៉ះ កា យីស៊ូ ជា «អី ពី តាំងឡា ប៉ាណូស ឡាក់ អីស បិច ចៃ ណោះ ពៃ អែ អីត ក្លាំង»។

៤ ផះ យីស៊ូ កាតាំង ពូ រ៉ះ នីណោះ អែ កាប ជា «អីត ណោះ អូ តោ អុះ យី សារ៉ាប់ កា តាំបាង សារ អំរាញ អីញ ម៉ះ ប្រើ បិកកាតយី លូ អន់ ពូ បប សារ អំរាញ អីញ ម៉ះ គន អែ ញន កា សារ អីត អា»។

៥ យីស៊ូ បិច ខាក់ កា ម៉ាថា កា ម៉ារី លូ កា អុះ អន់ខៃ ឡាសា។

៦ ហះកា* ផះ អែ កាតាំង ពូ ជា ឡាសា អីត អែ កា អែ ហះ ចារ ណោះ ទៅ ពៀរ ដាវ ណារូ។

៧ ឡែង ឡឺង ណោះ អែ រ៉ះ កា សីះ អែ ជា «ពិ ពិន សីត ប៉ាត់ ខេត យូដា ឡុត»។

៨ សីះ អែ តើល ជា «ណាយូ មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល ណាំង ហីរ ប៉ាន់តោ អីស លូ អំហោ រ៉ាំងរ៉ាំង អា ឡាក់ ញា ត្រត់ អីស បិច សីត ប៉ាត់ ណោះ ណារូ ឡុត?»

៩ យីស៊ូ តើល ជា «កាណុង ម៉ោញ ដាវ ទី ១២ មង ពៀ ចាក កាដាវ បក់ ណោះ អូ សាលីម បក់ អុះ ខង អែ ទី តាតារ ពីង អង់កក់ តេះ អា។

១០ ហះកា ពៀ ចាក កាម៉ាំង បក់ ណោះ ចឹង សាលីម បក់ ឡុត ខង អូ ទី តាតារ»។

១១ កេះណោះ អែ រ៉ះ កា អន់ខៃ ណារូ ជា «គូប ពិន ឡាសា អែ តែប ហ្គាក់ កេះ អាញ ត្រត់ សីត ហើ អន់ អែ អ្យរ ឡុត»។

១២ មូត សីះ តើល ជា «ពី តាំងឡា ជា អែ ហ្គាក់ តែប នីណោះ អែ ចឹង ដាក់ ហង»។

១៣ ហះកា តាទីច អែ យីស៊ូ បិច រ៉ះ ជា ឡាសា តោ កេះ ហះកា មូត សីះ សាមគី កា អែ ជា ហ្គាក់ តែប តាទីច។

១៤ ញន កា នីណោះ ហង បះ អែ រ៉ះ ប៉ាឡាក់ ជា «ឡាសា តោ កេះ»។

១៥ អាញ ហោក ដេល កា អាញ អូ ទី អែ ហះ ចារ ណោះ ភ្លើ ទី ខា សារ៉ាប់ កា អន់ដីស ម៉ាក់ អន់ អន់ដីស សៀ។ ទីល នីណោះ ពិ ពិន ឡាក់ ប៉ាត់ ហី អែ កិញអៀ ហង»។

១៦ ផះ ណោះ ចូមៈ ឡាក់ ពូ អន់ សិច ជា ឌីឌីម អែ កាប លូ គូប អន់ខៃ ជា «ពិ ពិន ឡាក់ តោ អន់ខុ លូ ពី តាំងឡា ដេល»។

១៧ ប៉ាត់ យីស៊ូ ពីះ ទីល កេះ អែ អូ អន់តត់ ជា ពូ ចែត ឡាសា កាណុង រ៉ុង ប៉ានីម ប្លាន់ ដាវ កេះ។

† ១៨ តេះ បេតថានី ចាំងហាយុត ឡឺង មៀង យេរូសាឡឹម យី អែ ប៉ែង កាឡុមុត។

១៩ ទី មូត សុនសាត អ៊ីស្រាអែល អៀង ដូរ ឡាក់ អែ រ៉ាតុ អង់រើង ម៉ាថា លូ ម៉ារី ផះ អុះ អន់ខៃ តោ ណោះ។

២០ ផះ ម៉ាថា កាតាំង ពូ ជា យីស៊ូ ពីះ ក្យាម ចឹង ទីល ស្រុក កេះ អែ កា ឡាច ឡាក់ ហាប់ យីស៊ូ ឡុត កាប៉ាច ម៉ារី អែ អែ កាណុង ហី។

២១ ម៉ាថា កាប ជា «ពី តាំងឡា ជា អីស អែ ហះ អា អុះ អាញ អែ អូ តោ អុះ»។

* ១១:៦ ១១:៦ ហះកា ពៀត គុល «ទីល នីណោះ»។ † ១១:១៧ ១១:១៧ គុន តាឡាប យើយ សុនសាត អ៊ីស្រាអែល យី អន់ខៃ យើយ តប់ ប៉ាឡេ ស្រីស២ ដាវ ពូ តោ កា អូ តប់ ដេល។

២២ ហះកា អាញ អ្នក អន់តត់ ជា សារ ញ៉ា ឡាក់ អីស ប៉រ ឡឹង ប្រ្រឹះ បិកកាតយ័ ចាបះ កា អើ ចឹង អន់ ឡូត យ្រឹះ កិញអៀ កាតាម»។

២៣ យីស៊ូ រិះ កា ម៉ាថា ជា «អុះ អីស ចឹង រីស សីត ណាវ្ក»។

២៤ ម៉ាថា តើល ជា «អាញ អ្នក ដេល កា ប៉ាក់ ដាវ ប្រ្រឹះ ចឹង តាត់ស៊ិន សារ កា ប៉ាណូស ទៀ ប៉ាណូស បក់ តោ ចឹង រីស សីត ណោះ អុះ អាញ កា ចឹង រីស សីត ដេល»។

២៥ យីស៊ូ តើល អើ ជា «អាញ អា ហង ឡាក់ តាត់ អង់រីស ប៉ាណូស អាញ អា ហង អន់ ពូ ទី អាញ រីស។ ញ៉េ សៀ អាញ យ្រឹះ អើ តោ កាតាម កា អើ ចឹង រីស សីត ណាវ្ក

២៦ កាប៉ាច់ បក់ អ្នែ រីស ជា អើ សៀ អាញ អើ ចឹង អ្នក តោ អុះ។ នី ចម អីស សៀ ដេល ប សារ អាញ រិះ អា ?»

២៧ ម៉ាថា តើល អើ ជា «អី ពី តាំងឡា អាញ សៀ ជា អីស តាទីច ហង បក់ ប្រ្រឹះ រឺស អន់ ប្រើគី សាដាច់ ឡាក់ គន ប្រ្រឹះ បិកកាតយ័ ឡាក់ ត្រត់ ពីះ ពីង អង់កក់ តេះ អា»។

២៨ ម៉ាថា កាប នីណោះ កេះ ៗ កា ឡាក់ រិះ កា អុះ អើ ម៉ារី អ្នក អន់ ពូ កាតាំង អើ ជា «ណែយូ ពីះ ទីល ប៉ាក់ អា កេះ អើ ណាំង អីស»។

២៩ ម៉ារី កាតាំង នីណោះ កា តាឡុះ អ្នែ ប៉ាន់តាន ឡាក់ ប៉ាក់ ចារ យីស៊ូ ដេល។

៣០ ផះ ណោះ យីស៊ូ បើ តាន់ ម៉ុត កាណុង ស្រុក អុះ យី អើ អ្នែ ហះ ចារ ម៉ាថា ឡាក់ ហាប់ អើ ណោះ។

៣១ ម្នុត សុនសាត អ៊ីស្រាអែល ឡាក់ ពីះ អ្នែ វ៉ាតុ អង់រឺង អន់ខ្ល លូ ម៉ារី កាណុង ហី ផះ អន់ខ្ល ប៉ប ម៉ារី តាឡុះ អ្នែ ប៉ាន់តាន ឡាក់ ចាក តែង ឡឹង នីណោះ អន់ខ្ល កា ជៀក គូប ឡាក់ ពូយ ខង អន់ខ្ល សាមីគី កា ម៉ារី ឡាក់ ញ៉ា ប៉ាក់ ចារ តប់ ប៉ាទ្រូ។

៣២ ប៉ាក់ ម៉ារី ទីល ចារ យីស៊ូ អ្នែ កេះ អើ កា មូប កល់ ហះ ដុង យីស៊ូ លូ កាប ជា «អី ពី តាំង ឡា ជា អីស អ្នែ ហះ អា អុះ អាញ អើ អ្នក តោ អុះ»។

៣៣ ផះ យីស៊ូ ប៉ប ម៉ារី លូ កាំឡាំង ឡាក់ ឡាក់ អន់ខ្ល ណោះ ញ៉ា នីណោះ អើ កា ឡិ ណូស អុក ពុត ញ៉េក ទីប អីក ខាក់។

៣៤ យីស៊ូ អំបញ្ច លូ ពូ ជា «ប៉ាក់ ចំ អន់ដីស ឡាក់ តប់ ប៉ាទ្រូ ណោះ ?» ពូ តើល ជា «ចុ ឡាក់ ពូយ ញីន ណោះ អីស ចឹង ប៉ប»។

៣៥ ផះ ណោះ យីស៊ូ ឡាក់ ទៀក ម៉ាត់។

៣៦ ពូ កាប ជា «ហែ អើ បិច កា ឡាសា ខាក់»។

៣៧ ហះកា កាណុង កាំឡាំង ពូ ណោះ ទី បក់ អន់ដា កាប ជា «ប៉ាណូស អា ហង អ្នក ប្រើគី តាត់ តា តារ ម៉ាត់ បក់ ប្រើល ពៃ ញ៉ា អើ អ្នក ដេល ប តាត់ អន់ដាត់ ឡាសា ផះ អើ បើ តោ ពៃ ?»។

៣៨ យីស៊ូ ឡាក់ ប៉ាក់ ចារ ពូ តប់ ប៉ាទ្រូ ទីប អុក ពុត។ ចារ ពូ តប់ ប៉ាទ្រូ ណោះ កាណុង រ៉ុង ប៉ានី ម អំបារ រ៉ុង ណោះ ពូ កាត្រើត លូ អំហ្គោ តីស។

៣៩ យីស៊ូ កាប ជា «អ្នក ឡាក់ អំហ្គោ អា ពិ»។ ម៉ាថា ម៉ុ បក់ តោ រិះ ជា «ពី តាំងឡា បោ អាម កេះ ខង អើ តោ ប៉ាន់ ដាវ កេះ»។

៤០ យីស៊ូ កាប កា អើ ជា «អាញ រិះ កេះ កា អីស ជា អីស សៀ ណោះ អីស ចឹង ប៉ប សារ អំវា ញ អីញ កេង ខាក់ ម៉ះ ប្រ្រឹះ បិកកាតយ័»។

៤១ ពូ កា អ្នក ឡាក់ អំហ្គោ ឡឹង ពីរ រ៉ុង។ យីស៊ូ ងើយ ពីង ប្លែង លូ កាប ជា «អី ពី អាញ ប៉ានេ អីស ខង អីស ចៃ សាំយ៉ាំង អាញ»។

៤២ ហះកា អាញ អ្នកអន់តត់ កេះ ដែល កា អីស ចែ សាំយ៉ាង អាញ លើយៗ ណោះ ហះកា អាញ កាប នីអៀ ញន កា ទី ប៉ាណូស អៀង ដួវ អៀ ជុំ អាញ ភៀ អន់ អន់ខែ អ្នកអន់តត់ ជា អីស ទី ប្រើ អាញ ពីរ តាទីច»។

៤៣ កេះ អើ កាប នីណោះ កេះ អើ អើ ម៉ែៗ ជា «អី ឡាសា ឡាច់ ប៉ាក់ អា ពិ»។

៤៤ ផះ ណោះ ឡាសា ឡាក់ តោ ណោះ កា ឡាច់ ឡឹង រ៉ុង ទីប កាណាត់ ពូ ទ្រែម ជុង តី លូ អញ ស៊ែង ពូ កាត្រាប ម៉ុះ ម៉ាត់។ យីស៊ូ រះ កា ពូ ជា «រីស ឡាច់ កាណាត់ ឡឹង អើ កេះណោះ អន់ អើ ចាក ពិ»។

សារ ពូ យីត ចឹង ប៉ាន់តោ យីស៊ូ

៤៥ ម្នក សុនសាត អ៊ីស្រាអែល អៀង ដួវ ឡាក់ ឡា ប៉ាក់ ហី ម៉ារី អន់ខែ ប៉ប យីស៊ូ តាត់ អង់រីស សីត ឡាសា នីណោះ អន់ខែ អៀង ដួវ កា សៀ យីស៊ូ ដែល។

៤៦ ហះកា កាំឡាំង អន់ខែ បក់ អន់ដា ឡាក់ រះ កា ម្នក ជាវ៉ាស៊ី ឡឹង សារ ឡាក់ យីស៊ូ ប្រគំ ណោះ។

៤៧ ផះ ណោះ ម្នក ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រះ លូ ម្នក ជាវ៉ាស៊ី អើ ម្នក ក្រុំ ពិកសា វ៉ាតិសៗ ពីរ ប៉ាក់ គូប លូម។ អន់ខែ កាប ជា «ប៉ាណូស ណោះ តាំបាង សារ អំវាញ អើញ កេង ខាក់ អៀង ទង កេះ នី ចម៍ ពិន ចឹង ប្រគំ កា អើ ណោះ ?

៤៨ ជា ពិន អន់ អើ ប្រគំ នីណោះ ណារ ចាបះ កា ម្នក ប៉ាសុន ទិខូ ចឹង សៀ អើ ហង ម្នក សុន សាត រ៉ូម កា ចឹង ថាឡាយ រោង វ៉ាម៉ះ លូ តាត់ អង់ហ៊្យង សុនសាត ពិន ហង»។

៤៩ កាណុង កាំឡាំង អន់ខែ ណោះ ទី រត់ ម៉ោញ ដួវ សិច កែផា អើ ឡាក់ ម៉ែត ម្នក ក្រាត់ វ៉ាម៉ះ ប្រ្រះ កាណុង សាណាំ ណោះ អើ កាប កា ពូ ជា «អន់ដីស ទិខូ អូ ហ្លង់ ញ៉ា អុះ។

៥០ ញ៉ា អន់ដីស យីត អូ ប៉ប ប? ជា ទី ប៉ាណូស ម៉ោញ ដួវ តោ តាង ប៉ាសុន សារ ណោះ យី ដាក់ ហ្និត សាំវ៉ាប អន់ដីស ហង ភៀ ដៃ អន់ សុនសាត ពិន អា ហ៊្យង ទី»។

៥១ អើ កាប នីណោះ អូ ត្រត់ ឡាច់ ឡឹង ពុត អើ ទៅ អុះ អើ កាប ញន កា អើ ម៉ែត ម្នក ក្រាត់ វ៉ា ម៉ះ ប្រ្រះ កាណុង សាណាំ ណោះ អើ អន់ខ្លង ជា យីស៊ូ ចឹង តោ តាង សុនសាត អ៊ីស្រាអែល ហះ កា អើ អូ អូ កា សារ ណោះ ឡាច់ ឡឹង ប្រ្រះ អុះ។

៥២ អូ ត្រត់ តោ ដឹង កា ប៉ាតាង សុនសាត អ៊ីស្រាអែល អុះ យី ភៀ អន់ អើ ចឹង ប៉ាក់ គន ប្រ្រះ បិកកាតយី ឡាក់ អៀ តាតិក ឡឹង គូប ណោះ ពីរ ប៉ាក់ គូប ដឹង ម៉ោញ ក្រុំ ឡុត។

៥៣ ឡឹង ដាវ ណោះ ហង ម្នក ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រះ លូ ម្នក ជាវ៉ាស៊ី អន់ខែ វែវ ពុត យីត ចឹង ប៉ាន់តោ យីស៊ូ។

៥៤ ញន ខ អា ហង បះ យីស៊ូ អូ ចាចាក អន់ ពូ ប៉ប អើ យី អើ ចាក ឡាច់ ឡឹង ចារ ណោះ ឡាក់ ប៉ាក់ ចារ ម៉ោញ ក្យាម៍ ស្រី តិស ត្រង់ ហះ ស្រុក អេប្រាអ៊ីម អើ លូ សីរ អើ កា អៀ ហះ ចារ ណោះ ហង។

៥៥ ផះ រ៉ុងរ៉ាង ណោះ ក្យាម៍ ចឹង ទីល ដាវ សុនសាត អ៊ីស្រាអែល ប្រគំ ប៉ុន ទ្រូង កេះ ទី កាំឡាំង អៀង ឡឹង ស្រុក អន់ទៀតៗ ឡាក់ ប៉ាក់ ម៉ឿង យេរូសាឡឹម អន់ទ្រូល ឡឹង ដាវ ប្រគំ ប៉ុន ភៀ ប្រគំ ពូយ ចាបាប ប្រ្រះ អន់ខែ វ៉ាវ ឡាកោ អន់ ដាក់។

៥៦ ពូ កា ណាង យីស៊ូ ផះ អន់ខែ អៀ កាណុង ចារ រោង វ៉ាម៉ះ អន់ខែ កាកាប លូ គូប សោប ជា «នីចម៍ អីស យីត អីស? អើ អូ ខិន ម៉ុត ប្រគំ ប៉ុន អុះ តាម ហៃ»។

៥៧ ម្នក ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រះ លូ ម្នក ជាវ៉ាស៊ី អន់ខែ រះ លូ កាំឡាំង ផះ អន់ទ្រូល ពៃ ជា ពៀ អូ អន់តត់ លូ ប៉ប ចារ យីស៊ូ អៀ ហះ ចំ ត្រត់ រះ លូ អន់ខែ ម៉ាក់ អន់ខែ ចឹង ឡាក់ រ៉ុប អើ។

១២

សារម៉ារីឡាប សាប៊ូបោធុរ ពីង ជុង យីស៊ូ

១ គ្រោ ដាវ អន់ទ្រូល ឡើង ចឹង ប្រគំ ប៊ុន ទ្រូង យីស៊ូ ឡា ទីល ប៉ាក់ ស្រុក បេតថានី ឡាក់ ស្រុក ឡាសា បក់ អើ តាត់ អង់រីស សីត ពៅ។

២ អ្វី ពីង ស្រុក ណោះ ពូ ទ្រៀម សាណា សាណាត សា អន់ខូ លូ យីស៊ូ។ ម៉ាថា អើ រ៉ាងហៃ អំ ហ្វាយ កាប៉ាច់ ឡាសា អើ អ្វី អន់ខូ លូ យីស៊ូ ឡាក់ កា បក់ អន់ដា ដេល។

៣ ម៉ារី អ្សក់ សាប៊ូបោធុរ ទងតិក៍ លិត ឡាក់ គីត ខា កាខាក់ ជ្រោ ឡាប ពីង ជុង យីស៊ូ កេះណោះ អ្សត លូ សក់ អើ ទៅ សាប៊ូ ណោះ កា បោធុរ ប៉ាញ្ញី ទីប ហី។

៤ ហះកា សីះ អើ ម៉ោញ ដូរ សិច យូដះ អ៊ីសាការីយ៉ុត ឡាក់ ចឹង អូ ត្រង់ កា អើ កាប ផា

៥ «ញ៉ា ត្រត់ អូ អ្សក់ សាប៊ូបោធុរ ឡាក់ គីត ខា ៣០០ កាក់ * អា ឡា ប្រូ អ្សក់ លៀន ដេក អន់ កា មូត ថុក ញ៉ាក»។

៦ អើ កាប នីអៀ អូ ត្រត់ អើ បិច កា មូត ថុក ញ៉ាក អុះ យី អើ ឡាក់ ប៉ាណូស អន់តុង។ អើ ចឹក កាទុង លៀន រួម អើ ខូ អ្សក់ អន់តុង លៀន ឡាក់ ពូ ចែត ពីង កាទុង ណោះ ដេល។

៧ ហះកា យីស៊ូ កាប ផា «អន់ អើ ប្រគំ តាម ពុត អើ ពិ អើ ជ្រោ សាប៊ូបោធុរ អា យី សារ៉ាប់ ដាវ តប់ ប៉ាទ្រូ អាញ ទៀ។

៨ មូត ថុក ញ៉ាក អ្វី អន់ខូ លូ អន់ដីស លើយ ហះកា អាញ អូ អ្វី លូ អន់ដីស លើយ អុះ»។

៩ សុនសាត អ៊ីស្រាអែល អៀង ដូរ ខាក់ ទី អូ អន់តត់ កា យីស៊ូ អ្វី ពីង ស្រុក បេតថានី អន់ខែ កា ប៉ាណាំ គូប ឡា ហៃ។ អូ ត្រត់ ដឹង បិច បប័ យីស៊ូ ណោះ អុះ យី បិច បប័ ទីប ឡាសា ឡាក់ យី ស៊ូ តាត់ អង់រីស សីត ណោះ ដេល។

១០ ហះកា មូត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រះ អន់ខែ យីត ប៉ាន់តៅ ទីប ឡាសា ដេល។

១១ ញូន កា ឡាសា អា ហង បះ ប៉ាសុន អ៊ីស្រាអែល អៀង ដូរ ឡាច់ ឡើង ក្រំ អន់ខែ ម៉ុត សៀ យី ស៊ូ ឡុត។

សារ យីស៊ូ ជិះ លៀ ម៉ុត ពីង មៀង យេរូសាឡឹម

១២ ប៉ាក់ ដាវ តាយ៉ាង មូត ប៉ាសុន បក់ ពីះ ប្រគំ ប៊ុន ទ្រូង ណោះ សាក់ អន់ខែ កាតាំង ពូ ផា យី ស៊ូ ផះ ចាក ចឹង ម៉ុត កាណុង មៀង យេរូសាឡឹម ក្យាម ចឹង ទីល កេះ

១៣ អន់ខែ កា ប៉ាណាំ គូប កោះ តាំងកង់ រ៉ាសៃ ចឹក សារ៉ាប់ ហាប់ យីស៊ូ ទីប កាប ម៉ៃៗ ផា «ហូ សាណា !† អន់ ប្រ្រះ បិកកាតយ័ ជីន សារ ដាក់ កា អីស ឡាក់ ពីះ ប៉ាតាង អើ យី អីស ឡាក់ សា ដាច់ សុនសាត អ៊ីស្រាអែល»។

១៤ យីស៊ូ អ្សក់ គន លៀ ម៉ោញ កេះណោះ អើ ជិះ ត្រត់ ពួយ សារ ឡាក់ ទី ប្រាក់ រះ ឡើង អន់ទ្រូ ល ពៅ ផា

១៥ «អី មូត ប៉ាសុន មៀង ស៊ីយ៉ុន ‡ ដៃ អ្សក ហង ហៃ តោ សាដាច់ អន់ដីស ពីះ កេះ អើ ជិះ គន លៀ»§។

* ១២:៥ ១២:៥ កាក់ ពៀត គុល «ខែណារី»។ ម៉ោញ ខែណារី យី ខា ប្រគំ គុលី ម៉ោញ ដាវ។ † ១២:១៣ ១២:១៣ ហូសាណា ពៀត សុនសាត ហេត្រី ទី ណា ផា «ប៉ានេ» លើ «បរ តង់ ញីន ណេរី»។ ‡ ១២:១៥ ១២:១៥ មៀង ស៊ីយ៉ុន យី មៀង យេរូសាឡឹម ណោះ ហង។ § ១២:១៥ ១២:១៥ សារ អា ឡាច់ ឡើង សាការី ៩:៩។

១៦ ផ្ទះ ណោះ ម្នាក់ ស៊ី អ្វី អ្នក ឃ្នង អុះ ឡើង សារ ទិ អា ហះកា ប៉ាក់ យីស៊ូ រ៉ុស ស៊ីត កេះ ណោះ អន់ខែ កាចាំង ជា សារ ទិ អា យី ច្រាក់ រ៉ះ ឡើង សារ អ៊ី លូ ងារ ម្នាក់ ប៉ាសុន ប្រើ អន់ កា អ៊ី ទិ ណោះ យី ត្រង់ ព្យាយ សារ ព្យ ច្រាក់ ណោះ ហង។

១៧ ម្នាក់ បក់ អ្វី អន់ខ្ល លូ យីស៊ូ ផ្ទះ អ៊ី អ៊ី ឡាសា ឡាច់ ឡើង រ៉ុង ប៉ានីម លូ តាក់ អន់រ៉ុស ស៊ីត ណោះ ពៃ អន់ខែ កា រ៉ះ ឡើង ងារ ឡាក់ យីស៊ូ ទិ ប្រើ ដេល។

១៨ ណោះ ហង បះ ម្នាក់ ប៉ាសុន ឡាក់ ហាប់ យីស៊ូ ខង អន់ខែ កាតាំង ព្យ ជា អ៊ី តាំបាង សារ អំរ៉ា ញ អ៊ីញ កេង ខាក់ នីណោះ។

១៩ ម្នាក់ ជា រ៉ាស៊ី កាកាប លូ គូប អន់ខែ ជា «ប៉ប ដេល ប ពិន អូ ដាម អុះ? ហៃ ម្នាក់ ប៉ាសុន ម៉ុត ទិ តែង អ៊ី ណោះ កេះ»។

២០ កាណុង កាំឡាំង ម្នាក់ បក់ ឡាក់ រ៉ាម៉ះ ប្រ្រះ រ៉ាំងរ៉ាំង ប៉ុន ទ្រូង ណោះ ទី សុនសាត ក្រិក អន់ជា ដេល។

២១ អន់ខែ ឡាក់ ប៉ាក់ ភីលីប ឡាក់ ពីរ ឡើង ស្រុក បេតសៃជា ខេត កាលីឡេ អន់ខែ កាប ជា «ក្ដីញ ញីន ប៉ុច ប៉ប យីស៊ូ ដេល»។

២២ ភីលីប ឡាក់ រ៉ះ កា អន់ត្រេ កេះណោះ អន់ខែ ឡាក់ រ៉ះ កា យីស៊ូ។

២៣ យីស៊ូ រ៉ះ កា អន់ខែ ជា «កិញអៀ អា ទីល ដាវ កាំឡាក់ ឡាក់ ប៉ាណូស អាញ ចឹង លៅ លែង សិច កាខាក់ កេះ»។

២៤ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា តិល ពៀ ឡី ពីង តេះ កេះ ហះកា អូ អោម យី អ៊ី អ៊ី ដឹង ម៉ោញ តិល ណោះ ទៅ ហង ជា តិល ណោះ អោម ហិន ណោះ ចឹង ទី ប្លែ អៀង។

២៥ ពៀ ប៉ុច កា អ៊ី រ៉ុស បក់ ណោះ ចឹង តៅ ហះកា ពៀ អូ ប៉ុច កា អាញ អ៊ី រ៉ុស ពីង អង់កក់ តេះ អា បក់ ណោះ ចឹង ទី អាញ អ៊ី រ៉ុស លើយ។

២៦ ពៀ ប្រើ ងារ កា អាញ បក់ ណោះ ត្រង់ ចាក ព្យាយ អាញ យី អាញ អ៊ី ហះ ចំកាតាម អ៊ី កា ចឹង អ៊ី អន់ខ្ល លូ អាញ ហះ ណោះ ដេល។ បក់ ពៀ ប្រើ ងារ កា អាញ ពី អាញ ចឹង ប៉ានេ អ៊ី។

២៧ «កិញអៀ អា អាញ កាដុក កាដុល កាណុង ពុត ខាក់ អាញ អូ អូ ចឹង ត្រង់ កាប នីចម អុះ។ អ៊ី ពី ប៉រ អីស តង់ អាញ ណើ អន់ រ៉ាវ៉ាច់ ឡើង សារ ចុនចៃ អា។ ហះកា ញុន កា សារ ប៉ាណាប អា ហង បះ អាញ ពីរ ទីល ប៉ាក់ ដាវ កាំឡាក់ អា។

២៨ អ៊ី ពី ប៉រ អីស តាំបាង សារ ដាក់ កេង ម៉ះ អីស»។ ជាខី កា កាតាំង ប៉ានីរ កាប ឡើង ប្លែង ជា «អាញ តាំបាង កេះ ហះកា អាញ ចឹង តាំបាង ម៉ោញ ទង ណារ ដេល»។

២៩ ម្នាក់ កាំឡាំង បក់ អ៊ី ហះ ចារ ណោះ កាតាំង ទិខ្ល បក់ អន់ជា ជា តេះតរ បក់ អន់ជា ជា បិយ ប្រ្រះ កាកាប លូ អ៊ី។

៣០ ហះកា យីស៊ូ កាប ជា «ប៉ានីរ ណោះ កាប សារ៉ាប កា អន់ដីស អូ ត្រង់ ទី ខា ដឹង កា អាញ អុះ»។

៣១ កិញអៀ អា ទីល ដាវ តាត់សុន សារ ប៉ាណូស ពីង អង់កក់ តេះ អា កេះ លូ ទីល ដាវ ត្រង់ ទ្រុះ ឡាច់ ប្រ្រះ ប៊ីត សាតាំង ឡាក់ ម៉េត ណាំជា អន់ខែ ដេល។

៣២ កាប៉ាច់ អាញ ប៉ាក់ ដាវ ចំ ព្យ លីក ហារ អាញ ចឹង អ្សក់ ប៉ាណូស ទិខ្ល អន់ អ៊ី តែង អាញ»។

៣៣ អ៊ី កាប នីអៀ ភៀ រ៉ះ កា ព្យ ឡើង ឡាបៀប ឡាក់ អ៊ី ចឹង ត្រង់ តៅ នីចម។

៣៤ ម្នាក់ ប៉ាសុន តើល អ៊ី ជា «ញីន កាតាំង សារ កាណុង ផាប ចាបាប ប្រ្រះ ទី រ៉ះ ជា បក់ ប្រ្រះ

វើស អន់ ប្រើគឺ សាដាច់ ណោះ អើ ត្រង់ អ្វី លើយ។ ញ៉ា ត្រង់ អីស ជា ប៉ាណូស អីស * ពូ ចឹង លើក ហារ នីណោះ? ពៀ អីស + អា ?»

៣៥ យីស៊ូ តើល ជា «តាតារ អ្វី លូ អន់ដីស យី អ្វី បាប៊ែត ណារូ។ ទីល នីណោះ ហាក់ អន់ដីស ចាក ផ្ទះ អ្វី ទី តាតារ ពិ ភៀ ជែ អន់ សារ ម៉ាម៉ាំង តាន់ អន់ដីស។ ប៉ាក់ ប្លែង ម៉ាំង កេះ បក់ ចាក ណោះ អើ អូ អូ អន់តត់ ជា អើ ចាក ឡាំ តែង ចំ អុះ។

៣៦ ហាក់ អន់ដីស ម៉ឹង តាតារ ពិ ផ្ទះ អង់រ៉ាម អន់ដីស អ្វី ទី តាតារ ភៀ ម៉ាក់ អន់ដីស កេះ ប៉ាណូស តាក់ តាតារ ដេល»។

យីស៊ូ កាប នីណោះ កេះ។ អើ ចាក អោន ឡាកោ អូ អន់ មូត ប៉ាសុន ប័ប័។

៣៧ យីៈ យីស៊ូ តាំបាង សារ អំរ៉ាញ អីញ អន់ អន់ខែ ប័ប័ អៀង ទង កេះ កាតាម អ្វី កា អន់ខែ អូ សៀ អើ ដេល

៣៨ ត្រង់ ឡាក់ កា ប៉ានីរ វគី អេសាយ ឡាក់ វ៉ាគីយ ប្រ្រៈ ទី រះ សើត ពែ ផោះ

«អី ប្រ្រៈ បិកកាតយ័

អូ ទី ពៀ សៀ អុះ សារ ឡាក់ ញីន រះ អា។

អីស តាំបាង សារ អំរ៉ាញ អីញ អន់ កា ពៀ ប័ប័ ?»‡

៣៩ ពូ អូ សៀ អុះ ត្រង់ ឡាក់ កា វគី អេសាយ ទី រះ ណារូ ផោះ

៤០ «ប្រ្រៈ បិកកាតយ័ ប្រើគឺ អន់ ម៉ាត់ ពូ ម៉ាម៉ាំង

លូ ប្រើគឺ អន់ ពូ កាង កល់

អូត កា ពូ ហៃ ប័ប័ លូ ពុត ពូ ហ្លង់

អូត កា ពូ ចឹង ប៉ុនពែង ពុត ពៀក សៀ អើ

ណោះ អើ ចឹង តាក់ អន់ដាក់ ពូ»។§

៤១ ទី សារ វគី អេសាយ រះ អា យី ញន កា អើ ប័ប័ សារ អំរ៉ាញ អីញ យីស៊ូ កេះណោះ អើ រះ ឡឹង សារ យីស៊ូ។

៤២ យីៈ នីណោះ កាតាម កា ទី អៀង ដូរ ដេល កាណុង កាំឡាំង មូត ម៉ែត ណាំជា ណោះ សៀ យីស៊ូ ហះកា អន់ខែ អូ ខីន រះ ជា ឡាកោ អន់ខែ សៀ អុះ ខង អូត កា មូត ជាវ៉ាស៊ី លូ អូត កា ពូ តាំងហ្សិត ឡាច់ អន់ខែ ឡឹង ចារ ពូ លូម

៤៣ ខង អន់ខែ ប៉ុច កា ប៉ាណូស ប៉ានេ ក្វា ឡឹង ប៉ុច កា ប្រ្រៈ បិកកាតយ័ ប៉ានេ។

៤៤ យីស៊ូ កាប ម៉ែម ជា «ពៀ សៀ អាញ អូ ត្រង់ អើ សៀ ដឹង អាញ អុះ យី អើ សៀ ប្រ្រៈ ឡាក់ ប្រើ អាញ ពីរ ណោះ ហង។

៤៥ ពៀ ប័ប័ អាញ បក់ ណោះ កា ប័ប័ ប្រ្រៈ ឡាក់ ប្រើ អាញ ពីរ ណោះ ដេល។

៤៦ អាញ ឡាក់ អុញ តាតារ អាញ ពីរ ពីង អង់កក់ តេះ អា ភៀ ជែ អន់ មូត បក់ សៀ អាញ អ្វី កាណុង សារ ម៉ាម៉ាំង។

* ១២:៣៤ ១២:៣៤ ប៉ាណូស អីស ពៀត គុល «គន ប៉ាណូស»។ ថាម៉ាដា ពិន ព្រៃ ពៀត អា ជា «ប៉ាណូស អាញ»។ † ១២:៣៤ ១២:៣៤ អីស ពៀត គុល «គន ប៉ាណូស»។ ‡ ១២:៣៤ ១២:៣៤ សារ អា ឡាច់ ឡឹង អេសាយ ៥៣:១។ § ១២:៤០ ១២:៤០ សារ អា ឡាច់ ឡឹង អេសាយ ៦:៩-១០។

៤៧ ជា ញើ កាតាំង ប៉ានីរ អាញ ហះកា អូ ប្រ័ត្ត ព្វយ អូ ត្រត់ អាញ អុះ ចែក ថូត អើ ណោះ ខង អាញ ពីះ ប៉ាត់ អា អូ ត្រត់ ពីះ ភៀ ចែក ថូត ប៉ាណូស អុះ យី ពីះ តង់ ប៉ាណូស។

៤៨ ញើ អូ ចែ កា អាញ លូ អូ សៀ ប៉ានីរ អាញ ប៉ាណូស ណោះ ទី បក់ ចឹង តាត់សុន សារ ចែក ថូត អើ កេះ យី ប៉ានីរ អាញ កាប អា ហង ចឹង ចែក ថូត ពូ ប៉ាត់ ដាវ តាត់សុន សារ ទៀ

៤៩ ខង ប៉ានីរ អាញ កាប អា អូ ត្រត់ ឡាច់ ឡឹង ពុត អាញ ទៅ អុះ យី ឡាច់ ឡឹង ពី អាញ ឡាក់ ប្រើ អាញ ពីះ អើ អន់តត់ រះ ឡឹង សារ ឡាក់ អាញ ត្រត់ កាប រះ អា ហង។

៥០ អាញ អូ អន់តត់ ជា សារ អើ ប្រើ ណោះ អន់ ទី អាញ រឹស លើយ។ សារ ឡាក់ អាញ កាកាប អា យី អាញ កាប ឡាក់ កា អើ ទី រះ ពីង អាញ ណោះ ហង»។

១៣

សារ យីស៊ូ វ៉ាវ ជុង កា សីះ អើ

១ អន់ទ្រូល ឡឹង ប្រ័ត្ត ប៉ុន ទ្រូង យីស៊ូ អូ អន់តត់ ជា ទីល ដាវ កាំឡាត់ ឡាក់ អើ ត្រត់ ចាក ឡាច់ ឡឹង អង់កក់ តេះ អា សីត ប៉ាត់ ពី អើ កេះ។ អើ បិច កា មូត សីះ អើ ផះ អើ អ្វៃ ពីង អង់កក់ តេះ អា អើ កា បិច កា អន់ខៃ លើយ ទីល ឡាច។

២-៤ ប្រ្រឹះ ប្រឹត សាតាំង កា ប៉ាណាំ ពុត ញើក យូដះ ឡាក់ គន ស៊ីម៉ុន អ៊ីសាការីយ៉ុត ទី ពុត បិច ប៉ាណាំ ពូ ឡាក់ រុប យីស៊ូ។ យីស៊ូ អូ អន់តត់ ជា ប្រ្រឹះ បិកកាតយី មប ទិ កាណាត្តី ញ៉ាៗ ពីង តី អើ កេះ ទីប អូ អន់តត់ ជា អើ ឡាច់ ឡឹង ប្រ្រឹះ បិកកាតយី អើ កា ត្រត់ សីត ប៉ាត់ ប្រ្រឹះ បិកកាតយី ណារ៉ូ ដេល។ ផះ យីស៊ូ លូ មូត សីះ អើ អន់ខៃ ផះ ចឹង សា សាណា អើ កា អូរ អន់តាវ រឹស ឡាច់ អាវ អ៊ឹង កេះណោះ អ្យក់ អញសើង កត់ សាំងគៀង។

៥ កេះណោះ អើ កោះ ទៀក ពីង កាបឹង វ៉ាវ ជុង មូត សីះ ទីប អ្យក់ អញសើង អើ កត់ សាំងគៀង ណោះ អ៊ូត។

៦ ផះ អើ ចឹង វ៉ាវ ជុង ស៊ីម៉ុន ពេត្រុះ ស៊ីម៉ុន កាប ជា «អី ពី តាំងឡា ញ៉ា អីស ចឹង វ៉ាវ ជុង អាញ ប?»

៧ យីស៊ូ តើល អើ ជា «កិញអៀ អា អីស បើ តានី ហ្លង់ អុះ ឡឹង ងារ ញ៉ា ឡាក់ អាញ ផះ ប្រ័ត្ត អា ហះកា ប៉ាត់ យ៉ាដី តោ ទៀ អីស ចឹង ហ្លង់ ហង»។

៨ ពេត្រុះ កាប ជា «អូ អុះ អីស អូ ត្រត់ វ៉ាវ ជុង អាញ អុះ»។ យីស៊ូ តើល ជា «ជា អាញ អូ វ៉ាវ ជុង អីស ណោះ អីស អូ ត្រត់ គូប អាញ អុះ»។

៩ ស៊ីម៉ុន តើល អើ ជា «ជា នីណោះ អីស ដៃ វ៉ាវ ដឹង ជុង ប័រ អីស វ៉ាវ ទីប តី ទីប កល់ ដេល»។

១០ យីស៊ូ តើល អើ ជា «បក់ ហុំ ដាក់ កេះ អូ តងកាន វ៉ាវ ឡាកោ អុះ វ៉ាវ ដឹង ជុង បតី ហង ខង ឡាកោ អើ ដាក់ កេះ។ កាប៉ាច់ អន់ដីស កា ដាក់ កេះ ដេល ហះកា អូ ត្រត់ ទិឌូ អុះ»។

១១ យីស៊ូ អូ អន់តត់ ជា ញើ ចឹង ប៉ាណាំ ពូ ឡាក់ រុប អើ ណោះ ហង បះ អើ កាប ជា «អន់ដីស អូ ត្រត់ ដាក់ ទិឌូ អុះ»។

១២ ប៉ាត់ អើ វ៉ាវ ជុង អន់ខៃ កេះៗ អើ អ្យក់ ញើត អាវ ឡាក់ អង់អ្វៃ ណារ៉ូ កេះណោះ កាប ជា «អន់ដីស ហ្លង់ ដេល ប ឡឹង សារ អាញ វ៉ាវ ជុង អន់ដីស អា ?

១៣ អន់ដីស អើ អាញ ជា ណោយូ លូ អើ ជា ពី តាំងឡា ណោះ ត្រត់ កេះ យី អាញ អា ហង។

១៤ ជា អាញ ឡាក់ ពី តាំងឡា លូ ណោយូ អន់ដីស វ៉ាវ ជុង កា អន់ដីស កេះ អន់ដីស កា ត្រត់ វ៉ាវ ជុង កា គូប អន់ដីស និះទៅ ដេល។

១៥ អាញ ប្រឹក្សា តាំងបាង អន់ កា អន់ដីស កេះ ភៀ អន់ អន់ដីស ប្រឹក្សា ពួយ ឡាក់ កា អាញ ទី ប្រឹក្សា កា អន់ដីស ដេល។

១៦ អាញ បំរ រ៉ះ កា អន់ដីស តាទីច បក់ ប្រឹក្សា ទុច ពូ អូ តិស ឡឹង ពី តាំងឡា អើ អុះ ប៉ាណូស បក់ ពូ ប្រើ អើ ឡាក់ កា អូ តិស ឡឹង បក់ ប្រើ អើ ឡាក់ ណោះ ដេល។

១៧ ជា អន់ដីស អូ សារ ទិ អា កេះណោះ ប្រឹក្សា ពួយ ណោះ អន់ដីស ចឹង ទី សារ សាណុក សារ៉ា ក តាទីច ហង។

១៨ «អាញ កាប អា អូ ត្រក់ កាប កា អន់ដីស ទិខូ អុះ ខង អាញ អន់ហ្គាល់ ទិ ប៉ាណូស ឡាក់ អាញ ទី រើស។ ហះកា ត្រក់ តាក់ អង់កេះ សារ ឡាក់ ប្រាក់ កាណុង ជាប់ ប៉ានីរ ប្រើ ជា "បក់ សា ណុំ បាំង អន់ខូ លូ អាញ អើ ប៉ាសាំង លូ អាញ"។

១៩ អាញ រ៉ះ កា អន់ដីស ឡឹង កិញអៀ ហង អន់ទ្រូល ឡឹង សារ ទិណោះ កើត ពីះ។ ប៉ាក់ សារ ទិណោះ កើត ពីះ ទៀ ណោះ អន់ដីស ចឹង សៀ ជា យី អាញ តាទីច ហង។

២០ អាញ បំរ រ៉ះ កា អន់ដីស តាទីច ពៀ ហាប់ ប៉ាណូស បក់ អាញ ចឹង ប្រើ ឡាក់ ណោះ ឡាក់ កា អើ ហាប់ អាញ ដេល ពៀ ហាប់ អាញ ឡាក់ កា ហាប់ ប្រើ ឡាក់ ប្រើ អាញ ពីះ ដេល»។

សារ យីស៊ូ រ៉ះ អន់ទ្រូល ជា យូដៈ ចឹង អូ ត្រក់ កា អើ

២១ កេះ យីស៊ូ កាប នីណោះ អើ កាដុក កាដុល កាណុង ពុត ខាក់ អើ កាប ប៉ាឡាក់ ណារ ជា «អាញ បំរ រ៉ះ កា អន់ដីស តាទីច កាណុង កាំឡាំង អន់ដីស អា ទី ប៉ាណូស ម៉ោញ ដូរ ចឹង ប៉ាណាំ ពូ ឡាក់ រ៉ុប អាញ»។

២២ មូត សីះ កាលែង ហៃ ម៉ាត់ គូប សោប ទីប អូ អូ កា អើ ជា កា ពៀ។

២៣ ទី សីះ ម៉ោញ ដូរ ឡាក់ យីស៊ូ បិច អើ អង់អ្នក ក្យាម យីស៊ូ។

២៤ ស៊ីម៉ូន ពេត្រុះ ប្រឹក្សា សាញ៉ា ប្រើ អើ អំបញ្ច លូ យីស៊ូ កា ពៀ អើ ជា ណោះ។

២៥ ប៉ាណូស ណោះ កា ប៉ាន់តិះ កល់ ពីង យីស៊ូ លូ អំបញ្ច ជា «អី ពី តាំងឡា កា ពៀ អីស ជា ណោះ?»

២៦ យីស៊ូ រ៉ះ កា អើ ជា «អាញ ឡុក ណុំ បាំង អន់ទីប កា បក់ អើ ចំ យី បក់ ណោះ ហង»។ យី ស៊ូ កា ឡុក ណុំ បាំង កេះណោះ អន់ទីប អន់ កា យូដៈ អីសាការីយ៉ុត ឡាក់ គន រតី ស៊ីម៉ូន។

២៧ ប៉ាក់ យូដៈ អ្យក់ ណុំ បាំង ឡឹង យីស៊ូ កេះ ប្រើ ប៊ីត សាតាំង កា ម៉ុត ពីង កាណុង ពុត អើ ឡុត។ យីស៊ូ រ៉ះ កា អើ ជា «ងារ ញ៉ា ឡាក់ អីស ត្រក់ ប្រឹក្សា ហាក់ អីស ប្រឹក្សា ស្រីសៗ ពី»។

២៨ ទី កាំឡាំង អន់ខែ អ្នក អន់ខូ ណោះ អូ ទី ពៀ ហ្លង់ អុះ ឡឹង សារ យីស៊ូ រ៉ះ កា អើ ណោះ។

២៩ ញន កា យូដៈ ចឹក កាទុង លៀន បះ បក់ អន់ជា សាមីតី កា យីស៊ូ ប្រើ អើ ឡាក់ តាច កាណាតី សារ៉ាប ប្រឹក្សា បិច លើ ប្រើ យូដៈ ឡាក់ ជែក លៀន អន់ កា មូត ថុក ញ៉ាក។

៣០ ប៉ាក់ យូដៈ អ្យក់ ណុំ បាំង ឡឹង យីស៊ូ កេះ កា ឡាច់ ចាក ឡុត ផះ ណោះ យី ប្លែង ម៉ាំង កេះ។

សារ យីស៊ូ អន់ ចាបាប់ ណារ

៣១ ប៉ាក់ យូដៈ ចាក រ៉ាវ៉ាច កេះ យីស៊ូ កាប ជា «កិញអៀ អា ពូ ចឹង បំបំ សារ ដាក់ កេង ម៉ះ ប៉ាណូ ស អាញ ពូ កា ចឹង បំបំ ដេល សារ ដាក់ កេង ម៉ះ ប្រើ បិកកាតយី ញន កា អាញ»។

* ១៣:១៨ ១៣:១៨ សារ អា ឡាច់ ឡឹង ជាប់ អញស៊ី ប៉ានេ ប្រើ (ទំនុក/តម្កើង) ៤១:៩។ † ១៣:១៩ ១៣:១៩ អាញ តាទីច ហង ពៀត គុល រ៉ុច លូ ប៉ានីរ ប្រើ បិកកាតយី ផះ អើ រ៉ះ សិច អើ កា រតី ម៉ូសេ ពៅ។ បំរ ហៃ សារ ឡាច់ (និក្ខមនំ) ៣:១៤។

៣២ ផា ពូ ប័ប័ សារ ដាក់ កេង ម៉ះ ប្រ្រឹះ បិកកាតយ័ ញុន កា អាញ ណោះ ប្រ្រឹះ ចឹង តាំបាង អន់ ពូ ប័ប័ សារ ដាក់ កេង ម៉ះ អើ អើ កាណុង អាញ ដេល យី អើ ចឹង តាំបាង ស្រីសៗ រាំងរាំង អា ហង។

៣៣ អី គន សោ អើ បាប៊ែត ណារ អាញ ចឹង អើ លូ អន់ដីស ណោះ អន់ដីស ចឹង ណាំង អាញ ហង កិញអៀ អា អាញ រ៉ះ កា អន់ដីស ឡាក់ កា អាញ រ៉ះ កា មូត ម៉ែត ណាំផា សុនសាត អ៊ីស្រា អើល ពៃ ដេល អន់ដីស អូ អូ ឡាក់ អុះ ប៉ាក់ ចារ អាញ ចឹង ឡាក់ ណោះ។

៣៤ អាញ អន់ ចាបាប ណារ កា អន់ដីស យី អន់ អន់ដីស បិច ចៃ កា គូប សោប។ អន់ដីស ត្រក់ បិច ចៃ កា គូប សោប ឡាក់ អាញ បិច ចៃ កា អន់ដីស និះទៅ ដេល។

៣៥ ផា អន់ដីស បិច ចៃ កា គូប សោប ណោះ ប៉ាណូស ទិឌូ ពូ ចឹង អូ អន់តត់ ផា អន់ដីស យី សិះ អាញ តាទីច ហង»។

៣៦ ស៊ីម៉ូន ពេត្រុះ អំបញ្ច អើ ផា «អី ពី តាំងឡា ប៉ាក់ ចំ អីស ចឹង ឡាក់ ណោះ?» យីស៊ូ តើល ផា «ចារ អាញ ឡាក់ ណោះ អីស អូ អូ ឡាក់ ពួយ អាញ កិញអៀ អា អុះ ប៉ាក់ យ៉ាង តោ ទៀ អីស ចឹង អូ ឡាក់ ពួយ»។

៣៧ ពេត្រុះ អំបញ្ច លូ អើ ណារ ផា «ខ ញ៉ា បះ អាញ ចឹង ឡាក់ ពួយ អីស កិញអៀ អូ ទី? អាញ ចឹង សាឡាក់ តោ ប៉ាតាង អីស»។

៣៨ យីស៊ូ តើល អើ ផា «ញ៉ា អីស ចឹង តោ ប៉ាតាង អាញ តាទីច ប? ហះកា អាញ ប័រ រ៉ះ កា អីស តាទីច អន់ទ្រូល ឡឹង អ៊ីរ បើ អោត អីស ចឹង ប៉ាតែក ប៉ែង ទង ផា អូ អន់ហ្គាល់ អាញ»។

១៤

សារ យីស៊ូ ផា អើ ឡាក់ ទ្រង ឡាក់ ប៉ាក់ ពី អើ

១ យីស៊ូ រ៉ះ ណារ ផា «ដៃ រ៉ុនរ៉ាយ អន់ដីស សៀ ប្រ្រឹះ បិកកាតយ័ កេះ * ហត់ សៀ អាញ ដេល។

២ កាណុង ហី ពី អាញ ទី ចារ អើ អៀង។ ផា អូ ទី អាញ កា អូ កាប ផា អាញ ចឹង ឡាក់ ទ្រៀម ចារ អន់ កា អន់ដីស អើ ណោះ អុះ។

៣ ប៉ាក់ អាញ ទ្រៀម ចារ សាំរ៉ាប់ កា អន់ដីស អើ កេះ។ អាញ ចឹង សីត ប៉ាក់ អា ណារ អ្យក់ អន់ ដីស ឡាក់ អន់ខូ លូ អាញ កៀ អន់ អន់ដីស អើ ប៉ាក់ ចារ អាញ អើ ណោះ ដេល។

៤ ប៉ាក់ ចារ អាញ ឡាក់ ណោះ អន់ដីស កា អូ ដេល ទ្រង ឡាក់ ណោះ»។

៥ ចូមៈ តើល ផា «អី ពី តាំងឡា ញីន អូ អូ កា អីស ឡាក់ ប៉ាក់ ចំ ប្រ័ត់ នីចម៍ ញីន ចឹង អូ ទ្រង ណោះ?»

៦ យីស៊ូ តើល ផា «អាញ អា ហង ឡាក់ ទ្រង ឡាក់ សារ តាទីច លូ អាញ រ៉ុស។ អូ ទី ញី អូ ឡាក់ ប៉ាក់ ចារ ពី អាញ ទី អុះ ផា អូ ឡាក់ ពួយ អាញ។

៧ ផា អន់ដីស អន់ហ្គាល់ អាញ អន់ដីស កា ចឹង អន់ហ្គាល់ ពី អាញ ដេល។ ឡឹង កិញអៀ អា អន់ ប៉ាក់ ម៉ាត់ អន់ដីស អន់ហ្គាល់ អើ ទីប អន់ដីស ប័ប័ អើ កេះ ដេល»។

៨ ភីលីប តើល ផា «អី ពី តាំងឡា ប័រ អីស តាំបាង ពី អីស ណោះ អន់ ញីន ប័ប័ ណើ ណោះ ញីន ទី ពុត ហង»។

* ១៤:១ ១៤:១ អន់ដីស សៀ ប្រ្រឹះ បិកកាតយ័ កេះ ពិន ព្រៃ នីអៀ កា ត្រក់ ដេល៖ ហត់ អន់ដីស សៀ ប្រ្រឹះ បិកកាតយ័ ។

៩ យ៉េស៊ូ តើល អើ ជា «អី ភីលីប អាញ អ្វី លូ អន់ដីស ឡឹង ទុញ ពែ កេះ ញ៉ា អីស បើ អន់ហ្គាល់ អាញ ប? ញ៉ា ប័ប អាញ កា ប័ប ពី អាញ ដេល។ ញ៉ា ត្រក់ អីស ជា "ប័រ អីស តាំបាង ពី អីស អន់ ញីន ប័ប ណើ" នី អៀ ឡុក?

១០ ញ៉ា អីស អូ សៀ ប អាញ អ្វី ពីង ពី អាញ ពី អាញ កា អ្វី ពីង អាញ? សារ អាញ រ៉ះ កា អន់ដីស អា អូ ត្រក់ ឡាច ឡឹង ពុត អាញ ទៅ អុះ យី ពី អាញ ឡាក់ អ្វី កាណាង អាញ អើ ប្រគំ ង៉ារ អើ។

១១ ផះ អាញ រ៉ះ ជា អាញ អ្វី ពីង ពី អាញ ពី អាញ អ្វី ពីង អាញ ហត់ សៀ ពិ ជា អូ សៀ សារ អាញ រ៉ះ អា ហត់ សៀ ញន កា ប័ប សារ អំរ៉ាញ អីញ អាញ ប្រគំ ទិណោះ ពិ។

១២ អាញ ប័រ រ៉ះ កា អន់ដីស តាទីច ជា ញ៉ា សៀ អាញ ប៉ាណូស ណោះ ចឹង ប្រគំ ង៉ារ ឡាក់ កា អាញ ប្រគំ ដេល លូ ចឹង ប្រគំ ង៉ារ សាំខាន់ កេង ឡឹង អាណា ខង អាញ ចឹង ឡាក់ ប៉ាក់ ពី អាញ។

១៣ អន់ដីស ប័រ សារ ញ៉ា កាតាម ញន កា អន់ដីស ឡាក់ ប៉ាសុន អាញ កា អាញ ចឹង អន់ សារ ណោះ ភៀ អន់ ពូ ប៉ានេ ពី អាញ ញន កា អាញ ឡាក់ គន អើ។

១៤ ជា អន់ដីស ប័រ សារ ញ៉ា អេង អំរ៉ាញ អាញ ណោះ អាញ ចឹង អន់ សារ ណោះ»។

សារ ប្រៀ: ចឹង អន់ ប៉ាង៉ាត់ ប៉ាលីង អើ

១៥ យ៉េស៊ូ រ៉ះ ណាវ ជា «ជា អន់ដីស បិច កា អាញ ណោះ អន់ដីស ចឹង ប្រគំ ពួយ សារ អាញ រ៉ះ ណោះ ហង់។

១៦ កេះណោះ អាញ ចឹង ប័រ ឡឹង ពី អាញ យី អើ ចឹង អន់ បក់ តង់ អន់ដីស ម៉ោញ ណាវ អន់ អ្វី អន់ខូ លូ អន់ដីស លើយ

១៧ យី ប៉ាង៉ាត់ ប៉ាលីង ប្រៀ: ឡាក់ តាំបាង សារ តាទីច ឡាក់ ប៉ាណូស ពីង អង់កក់ តេះ អូ អូ ហាប់ ខង ពូ ហៃ អើ អូ ប័ប លូ ពូ អូ អន់ហ្គាល់ អើ ដេល។ ហះកា អន់ដីស អន់ហ្គាល់ អើ កេះ ខង អើ អ្វី អន់ខូ លូ អន់ដីស ទីប ចឹង ម៉ុត ពីង អន់ដីស ដេល។

១៨ «អាញ អូ អ្នក អន់ដីស អន់ អ្វី គន កាន់តី អុះ យី អាញ ចឹង ឡាក់ ប៉ាក់ អន់ដីស អាណាវ។

១៩ អ្វី បាប៊ីត ណាវ ប៉ាណូស ពីង អង់កក់ តេះ អា ពូ ចឹង អូ ប័ប អាញ ហង់ ហះកា អន់ដីស ចឹង ប័ប អាញ។ ញន អាញ អ្វី រ៉ុស អន់ដីស កា ចឹង អ្វី រ៉ុស ដេល។

២០ ង៉ារ ណោះ អន់ដីស ចឹង អូ អន់តក់ ជា អាញ អ្វី ពីង ពី អាញ អន់ដីស កា អ្វី ពីង អាញ អាញ កា អ្វី ពីង អន់ដីស ដេល។

២១ ញ៉ា ទី កាតាំង សារ អាញ រ៉ះ កេះណោះ ប្រគំ ពួយ យី អើ ណោះ ហង់ បិច កា អាញ ញ៉ា បិច កា អាញ ពី អាញ កា បិច កា បក់ ណោះ អាញ កា បិច កា អើ ដេល ទីប អាញ ចឹង តាំបាង ឡាកោ អន់ អើ ប័ប ដេល»។

២២ យូដះ អា (អូ ត្រក់ យូដះ អ៊ីសាការីយ៉ុត អុះ) អើ តើល ជា «អី ពី តាំងឡា ញ៉ា ត្រក់ អីស តាំ បាង ដឹង កា ញីន ប័ប អីស ហះកា អូ អន់ ប៉ាណូស ពីង អង់កក់ តេះ អា ប័ប អីស ដេល នីណោះ?»

២៣ យ៉េស៊ូ តើល ជា «ញ៉ា បិច កា អាញ អើ ចឹង ប្រគំ ពួយ ប៉ានីរ អាញ ពី អាញ ចឹង បិច កា បក់ ណោះ អាញ លូ ពី អាញ ចឹង ឡាក់ អ្វី អន់ខូ លូ អើ ណោះ ដេល។

២៤ ញ៉ា អូ បិច កា អាញ បក់ ណោះ អូ ប្រគំ ពួយ ប៉ានីរ អាញ អុះ។ សារ ឡាក់ អន់ដីស កាតាំង អាញ រ៉ះ អា អូ ត្រក់ ប៉ានីរ អាញ ទៅ អុះ យី ប៉ានីរ ពី អាញ ឡាក់ ប្រើ អាញ ពី: ប៉ាក់ អា។

២៥ «អាញ រ៉ះ សារ ទី អា អន់ កា អន់ដីស អូ អន់តាន់ អាញ អ្វី អន់ខូ លូ អន់ដីស។

២៦ ហះកា បក់ តង់ ណោះ យី ប៉ាងាត់ ប៉ាលីង ប្រ្រឹះ ដាក់ កាខាក់ ឡាក់ ពី អាញ ចឹង ប្រ្រឹះ ពីះ តាង អាញ អើ ចឹង ប៉ាងហៀន អន់ដីស គ្រីប សារ លូ ចឹង តាក់ កាចាំង ទិ សារ ឡាក់ អាញ ទី រះ កា អន់ដីស ដេល។

២៧ អាញ ចឹង អន់ សារ សាណុក សារ៉ាក ពីង អន់ដីស យី អាញ អន់ សារ សាណុក សារ៉ាក ម៉ះ អាញ។ សារ សាណុក សារ៉ាក អាញ អន់ អា អូ ត្រត់ ឡាក់ កា សារ សាណុក សារ៉ាក ម៉ះ ប៉ាណូស អុះ ដៃ រ៉ីនវ៉ាយ ដៃ អូត។

២៨ អន់ដីស កាតាំង កេះ អាញ រះ ជា "អាញ ចឹង ឡាច់ ចាក កេះណោះ អាញ ចឹង សីត ប៉ាក់ អន់ ដីស ណារ"។ ជា អន់ដីស បិច ចៃ កា អាញ ណោះ អន់ដីស ចឹង ហោក រ៉ត់ ខង អាញ ឡាក់ ប៉ាក់ ពី អាញ ខង ពី អាញ អើ តីស ឡឹង អាញ។

២៩ កិញអៀ អា អាញ រះ អន់ កា អន់ដីស អូ កេះ អន់ទ្រូល ឡឹង សារ ណោះ កើត ពីះ។ ប៉ាក់ សារ ទិ ណោះ កើត ពីះ កេះ ណោះ អន់ដីស ចឹង សៀ។

៣០ អាញ កាកាប លូ អន់ដីស អូ ទុញ អុះ ខង ប្រ្រឹះ បឹត សាតាំង ឡាក់ ម៉ែត ណាំជា ប៉ាណូស ពីង អង់កក់ តេះ អា ផះ ពីះ ក្យាម ចឹង ទិល កេះ ហះកា អើ អូ អូ ប្រោម អាញ ឡឹង សារ ញ៉ា អុះ

៣១ ខង អាញ ប្រ្រឹះ ពុយ ទិ សារ ពី អាញ អន់តត់ រះ កា អាញ ភៀ អន់ ប៉ាណូស ពីង អង់កក់ តេះ អា អូ អន់តត់ ជា អាញ បិច កា អើ តាទីច។

«ពិ ពិន អូរ ចាក ឡាច់ ឡឹង ចារ អា»។

១៥

សារ យីស៊ូ កាប ប៉ាន់ដីប ឡឹង តើម អង់កាច

១ យីស៊ូ រះ ណារ ជា «អាញ អា ហង ពៀប ឡាក់ កា តើម អង់កាច តាទីច * ពី អាញ ឡាក់ តាំង ឡា តប់។

២ តាំងកង ចំ ឡាក់ ចាត់ ឡឹង អាញ ហះកា អូ ទី ប្លៃ ពី អាញ កាសិត អ្នាត តាំងកង ណោះ។ តាំង កង ចំ ទី ប្លៃ អើ ចឹង រ៉ាងហៃ តាំងកង ណោះ អន់ ដាក់ ភៀ អន់ ទី ប្លៃ អៀង ណារ។

៣ អន់ដីស កា ដាក់ កេះ ដេល ញុន កា សារ អាញ ទី រះ កា អន់ដីស។

៤ ហត់ អន់ដីស អ្នែ តីត លូ អាញ ណោះ អាញ ចឹង អ្នែ តីត លូ អន់ដីស ដេល។ ជា តាំងកង ចំ អ្នែ តីត លូ តើម តាំងកង ណោះ អូ អូ ប៉ាងកើត ប្លៃ អើ ទៅ អុះ។ អន់ដីស កា និះទៅ ដេល ជា អូ អ្នែ តីត លូ អាញ។

៥ អាញ អា ហង ឡាក់ តើម អង់កាច អន់ដីស ឡាក់ តាំងកង ពៀ អ្នែ តីត លូ អាញ អាញ កា អ្នែ តីត លូ អើ ណោះ អើ ចឹង ទី ប្លៃ អៀង។ ជា ក្លះ ឡាច់ ឡឹង អាញ អន់ដីស ប្រ្រឹះ ញ៉ា អូ កើត អុះ។

៦ ពៀ អូ អ្នែ តីត លូ អាញ បក់ ណោះ ពៀប ឡាក់ កា តាំងកង ពូ កាសិត រ៉ីត អ្នាត ឡាយ៉ោ ក្រោះ កេះណោះ ពូ ទុញ តាំងកង ណោះ ចែត ពីង អុញ អុញ កា សា ទិ។

៧ ជា អន់ដីស អ្នែ តីត លូ អាញ លើយ ជា ប៉ានីរ អាញ អ្នែ កាណុង ពុត អន់ដីស ដេល ហត់ ប៉រ ពិ សារ ញ៉ា ឡាក់ អន់ដីស បិច ណោះ អាញ ចឹង ប្រ្រឹះ អន់ កា អន់ដីស តាទីច ឡុត។

* ១៥:១ ១៥:១ កាណុង ផាប ប៉ានីរ ប្រ្រឹះ ទី សារ អៀង ពូ កាប ពៀប ជា សុនសាត អ៊ីស្រាអែល ឡាក់ កា តើម អង់កាច អន់ខែ ត្រត់ ប៉ាងកើត ប្លៃ ដាក់ កា ប្រ្រឹះ បិកកាតយី ហះកា អន់ខែ ប្រ្រឹះ យច លូ ប្រ្រឹះ អូ ទី ប៉ាងកើត ប្លៃ ដាក់ អុះ។ កិញអៀ យីស៊ូ ជា កា ឡាកោ ឡាក់ តើម អង់កាច តាទីច អូ ត្រត់ ឡាក់ កា សុនសាត អ៊ីស្រាអែល ផះ សើត ពៃ អុះ។ ប៉រ ហៃ ផាប អញសៃ ប៉ានេ ប្រ្រឹះ (ទំនុក/តម្លឹង) ៨០:៨-១៦; អេសាយ ៥:១-៧; យេរេមៀ ២២:១; អេសេគៀល ១៥:១-៨; ១៩:១០-១៤; ហូសេ ១០:១។

៨ ជាអន់ដីសទីប្លែង រៀន ណោះអន់ដីសសីរ អាញតាទីច សារណោះ ចឹងប្រឹក្តីអន់ដីស អាញលៅលែងសិចហង។

៩ «អាញបិចកាអន់ដីសឡាក់ពីអាញបិចកាអាញដេល។ ហគ់អ្សក់សារអាញបិចចៃកាអន់ដីសណោះអន់ដៃកាណុងពុតអន់ដីសលើយ។

១០ ជាអន់ដីសប្រឹក្តីពួយសារអាញរៈទិណោះ ណោះសារអាញបិចចៃកាអន់ដីសតាទីចហងឡាក់កាអាញប្រឹក្តីពួយសារពីអាញរៈទិណោះដេល យីសារពីអាញបិចចៃកាអាញអន់ដីសពុតអាញលើយដេល។

១១ អាញរៈសារទិអាកាអន់ដីសកេះ កៀអន់អន់ដីសហោករីក់ឡាក់កាអាញដេល យីអន់អន់ដីសទីសារហោករីក់កាខាក់។

១២ «សារអាញប្រើយីនីអៀ ហគ់អន់អន់ដីសបិចចៃកាគូបសោបឡាក់កាអាញបិចចៃកាអន់ដីសដេល។

១៣ ជាទីបក់ពៀសាឡាក់តៅប៉ាតាងចាងអ៊ែ បក់ណោះទីពុតបិចចៃហ្ន័តឡឹងពូហង។

១៤ ជាអន់ដីសប្រឹក្តីពួយសារអាញប្រើអាណោះអន់ដីសគូបចាងអាញតាទីចហង។

១៥ អាញអូជាអន់ដីសទុចអាញណាអុះ ខងទុចអូអុះ ឡឹងផិនកានពីតាំងឡាអ៊ែប្រឹក្តីអាញជាអន់ដីសគូបចាងអាញឡុត ខងសារញ៉ាឡាក់អាញកាតាំងឡឹងពីអាញអាញកា រៈអន់អន់ដីសអូដេល។

១៦ អូត្រក់អន់ដីសអុះរឿសអ្សក់អាញ យីអាញឡាក់រឿសអន់ដីសទីបប្រើអន់ដីសឡាក់រៈសារប្រើលូប្រឹក្តីអន់ដីសទីខាលើយ។ ទីលនីណោះសារញ៉ាឡាក់អន់ដីសប័រឡឹងពីអាញញានកាអន់ដីសឡាក់ប៉ាសុនអាញអ៊ែចឹងអន់កាអន់ដីសតាទីចឡុត។

១៧ សារឡាក់អាញអន់តត់រៈកាអន់ដីសអា យីអន់អន់ដីសបិចចៃកាគូបសោប។

សារពូចឹងអូណិសកាសីរ យីស៊ូ

១៨ «ជាប៉ាណូសពីងអង់កក់តេះអូណិសកាអន់ដីស អន់ដីសត្រក់អូអន់តត់ជាពូអូណិសកាអាញអន់ទ្រួលឡឹងពូអូណិសកាអន់ដីសកេះ។

១៩ ជាអន់ដីសកាគូបលូប៉ាណូសពីងអង់កក់តេះអាដេល ណោះពូចឹងបិចចៃកាអន់ដីសហងខងអន់ដីសអ៊ែតែងពូ។ ហះកាអាញអ្សក់ឡាច់អន់ដីសឡឹងពូកេះ យីអន់ដីសអូត្រក់កាំឡាំងពូអុះ ខអាហងបះពូអូណិសកាអន់ដីស។

២០ ហគ់កាចាំងឡឹងសារអាញរៈកាអន់ដីសពែជា "ទុចអូតិសឡឹងមែតអ៊ែអុះ"។ ជាពូប្រឹក្តីបាបអាញពូចឹងប្រឹក្តីបាបអន់ដីសដេល។ ជាពូរ៉ាបសៀប៉ានីរអាញពូកាចឹងរ៉ាបសៀប៉ានីរអន់ដីសដេល។

២១ ហះកាពូប្រឹក្តីអូដាក់កាអន់ដីសញានអន់ដីសសៀអាញ ខងពូអូអន់ហ្គាល់ប្រើឡាក់ប្រើអាញពីរណោះអុះ។

២២ ជាអាញអូទីពីរពីងអង់កក់តេះអា លូជាអាញអូទីរៈសារកាពូ យីពូអូទីចូតអុះ ហះកាកិញអៀអាពូអូទីសារញ៉ាចឹងប៉ាតែកអន់រ៉ាវ៉ាច់ឡាកោឡឹងចូតអុះ។

២៣ ពៀអូណិសកាអាញ បក់ណោះកាអូណិសកាពីអាញដេល។

២៤ ជាអាញអូទីប្រឹក្តីសារអំរ៉ាញអីញឡាក់ពូអន់ទៀតអូយើយប្រឹក្តីអុះពីងកាំឡាំងអន់ខែ ណោះអន់ខែអូទីចូតអុះ ហះកាកិញអៀអាអន់ខែទីប័បកេះ អន់ខែអូណិសកាអាញលូអូណិសកាពីអាញដេល។

១៤ អើ ចឹង ប្រគំ អន់ កា អាញ លៅ លែង សិច ខង អើ ចឹង អ្យក់ សារ ញ៉ាៗ ឡឹង អាញ ទិណោះ ពីរ រ៉ះ កា អន់ដីស អន់ អ្នក។

១៥ កាណាគំ ញ៉ា ឡាក់ ពី អាញ ទី កាណាគំ ទិណោះ កា ម៉ះ អាញ ដេល។ ខ អា ហង បះ អាញ កាប ជា ប៉ាងាត់ ប៉ាលឹង ប្រ្រះ ចឹង អ្យក់ សារ ញ៉ាៗ ឡឹង អាញ ពីរ រ៉ះ កា អន់ដីស។

សារ សីរៈ យីស៊ូ ចឹង អុក ពុត កេះណោះ ចឹង ទី សារ ហោក រីគំ

១៦ «អ្វី បាប៊ែត ណាវ អន់ដីស ចឹង អូ ប៉ប អាញ ហង ហះកា បាប៊ែត ឡឹង ណោះ ណាវ អន់ដីស ចឹង ប៉ប អាញ ណាវ ដេល»។

១៧ ម្នួត សីរៈ អើ បក់ អន់ដីស កាកាប លូ គូប អន់ខែ ជា «អើ រ៉ះ ជា "អ្វី បាប៊ែត ណាវ អន់ដីស ចឹង អូ ប៉ប អាញ ហង ហះកា បាប៊ែត ឡឹង ណោះ ណាវ អន់ដីស ចឹង ប៉ប អាញ ណាវ ដេល" លូ កាប ជា "ខង អាញ សិត ប៉ាក់ ពី អាញ" អើ កាប ឡឹង សារ ញ៉ា ណោះ?»

១៨ ផះ ណោះ អន់ខែ អំបញ្ច លូ គូប អន់ខែ ណាវ ជា «ញ៉ា អើ រ៉ះ ជា "អ្វី បាប៊ែត ណាវ" ណោះ អើ បិច កាប ឡឹង សារ ញ៉ា ណោះ? ញីន អូ ហ្លង់ អុះ»។

១៩ យីស៊ូ អ្នក អន់តត់ ជា អន់ខែ បិច អំបញ្ច អើ ហង បះ អើ តើល ជា «នីចម អន់ដីស បិច អំបញ្ច ឡឹង សារ អាញ កាប ជា "អ្វី បាប៊ែត ណាវ អន់ដីស ចឹង អូ ប៉ប អាញ ហង ហះកា បាប៊ែត ឡឹង ណោះ អន់ដីស ចឹង ប៉ប អាញ ណាវ" ណោះ ប?

២០ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច អន់ដីស ចឹង ញ៉ា សោក ហះកា ប៉ាណូស ពីង អង់កក់ តេះ អា បក់ អូ ស្បើ ប្រ្រះ ចឹង ហោក រីគំ អន់ដីស ចឹង អុក ពុត ពៀក ហះកា សារ អុក ពុត ណោះ ចឹង កេះ សារ ហោក រីគំ ឡុត។

២១ អង់កាន់ ផះ ក្យាម ចឹង អ្វី ហាអុញ អើ អុក ពុត ពៀក ខាក់ ខង អើ ចឹង អីត ប៉ាណាប ហះ កា ប៉ាក់ អ្វី ហាអុញ រ៉ាវ៉ាច កេះ អើ ពីល ទិ កេះ សារ អីត ណោះ យី អើ ហោក រីគំ ហង ខង ទី ប៉ាណូស ម៉ោញ ដួវ កើត ឡាច់ ឡឹង អើ។

២២ អន់ដីស កា និទៅ ដេល កិញអៀ អា អន់ដីស អុក ពុត ហះកា ប៉ាក់ អាញ ពីរ ប៉ាក់ អន់ ដីស ទៀ ណាវ ណោះ អន់ដីស ចឹង ហោក រីគំ ហង អូ ទី ពៀ ចឹង អូ អ្យក់ ឡាច់ សារ ហោក រីគំ ឡឹង ពុត អន់ដីស ទី អុះ។

២៣ ផះ ណោះ អន់ដីស អូ អំបញ្ច † សារ ញ៉ា ណាវ ឡឹង អាញ ហង។ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច សារ ញ៉ា ឡាក់ អន់ដីស ប៉រ ឡឹង ពី អាញ ញន កា អន់ដីស ឡាក់ ប៉ាសុន អាញ ណោះ អើ ចឹង អន់ កា អន់ដីស តាទីច ឡុត។

២៤ ឡឹង សើត ពៃ អន់ដីស បើ ទី ប៉រ សារ ញ៉ា ញន កា អន់ដីស ប៉ាសុន អាញ អុះ កិញអៀ អា ហាក់ ប៉រ ណោះ អន់ដីស ចឹង ទី ហង ម៉ាក់ ចឹង ទី សារ ហោក រីគំ តាទីច។

២៥ «អាញ រ៉ះ សារ ទិ អា កា អន់ដីស អាញ កាប ប៉ាន់ដីប ហះកា ប៉ាក់ ទីល ដាវ កាំឡុត កេះ អាញ ចឹង រ៉ះ សារ លូ អន់ដីស អូ កាប ប៉ាន់ដីប ហង យី អាញ រ៉ះ ឡឹង សារ ពី អាញ អន់ អន់ដីស អូ ឡាក់ៗ ឡុត។

២៦ ដាវ ណោះ អន់ដីស ចឹង ប៉រ សារ ញ៉ាៗ ឡឹង ពី អាញ ញន កា អន់ដីស ប៉ាសុន អាញ អាញ អូ រ៉ះ កា អន់ដីស ជា អាញ ចឹង ឡោម ពី អាញ អន់ កា អន់ដីស អុះ

២៧ ខង ពី អាញ អើ ទី ពុត បិច កា អន់ដីស ញន កា អន់ដីស បិច កា អាញ លូ អន់ដីស ស្បើ ជា អាញ ឡាច់ ឡឹង ប្រ្រះ បិកកាតយ៍។

† ១៦:២៣ ១៦:២៣ អំបញ្ច ពិន ព្រៃ នីអៀ កា ត្រក់ ដេលះ ប៉រ។

២៨ អាញ ឡាច់ ឡឹង ពី អាញ ជីវ ពីង អង់កក់ តេះ អា ហះកា កិញអៀ អា អាញ ចឹង ឡាច់ ឡឹង អង់កក់ តេះ អា សីត ប៉ាត់ ពី អាញ ណាវ្ក»។

២៩ មូត សីះ តើល អើ ជា «ហៃ កិញអៀ អា អីស រ៉ះ ឡាក់ កាខាក់ អីស អូ កាប ប៉ាន់ដីប កេះ។

៣០ កិញអៀ អា ញីន អូ អន់តត់ កេះ ជា អីស អូ ហ្លង់ គ្រីប សាវ ទិណោះ អូ សាណាង កា ញី អំ ប៉ញ អីស អុះ ខ អា ហង បះ ញីន សៀ ជា អីស ឡាច់ ឡឹង ប្រ្រះ បិកកាតយ័ តាទីច»។

៣១ យីស៊ូ តើល អន់ខែ ជា «កិញអៀ អា អន់ដីស សៀ តាទីច ប ?

៣២ អន់ដីស ហៃ ដាវ កាំឡត់ ពីះ ទិល យី កិញអៀ ហង អន់ដីស ចឹង តាប្រះ តាប្រោង ទ្រង ញី ទ្រង អើ អ្នាត អាញ អ្វី ដឹង អាញ ហះកា អាញ អូ អ្វី ដឹង អាញ អុះ យី ទី ពី អាញ អ្វី អន់ខូ លូ អាញ ដេល។

៣៣ អាញ រ៉ះ កា អន់ដីស ឡឹង សាវ ទិ អា ភៀ អន់ អន់ដីស ទី សាវ សាណុក សាវ៉ាក ញន កា អាញ។ អន់ដីស អ្វី ពីង អង់កក់ តេះ អា ទី សាវ ឡាច់ តាទីច ហង ហះកា ហត់ ម៉ឹង ឡុត ពី ខង ទិ សាវ ពីង អង់កក់ តេះ អា ចាយ័ ទ្រង អាញ កេះ»។

១៧

សាវ យីស៊ូ ម៉ន់ ឡោម ប្រ្រះ អន់ កា សីះ អើ

១ ប៉ាត់ យីស៊ូ រ៉ះ សាវ ទិណោះ កេះ។ អើ ងើយ ហៃ ពីង ប្លែង លូ កាប ជា «អី ពី កិញអៀ អា ទិល ដាវ កាំឡត់ កេះ ប៉រ អីស ប្រ័ត អន់ កា អាញ ឡាក់ គន អីស លៅ លែង សិច ភៀ អន់ អាញ ប្រ័ត អន់ កា អីស លៅ លែង សិច ដេល

២ ខង អីស អន់ អាញ ទី សាវ អំវាញ អីញ រាំងហៃ ប៉ាណូស ទិខូ ភៀ អន់ អាញ អន់ អាញ រីស លើយ កា ប៉ាណូស បក់ អីស អន់ កា អាញ ទិខូ។

៣ ជា ពូ អន់ហ្គាល់ អីស ឡាក់ ប្រ្រះ តាទីច ដឹង ម៉ោញ លូ អន់ហ្គាល់ អាញ ឡាក់ អីស ប្រើ ពីះ ប្រ័ត សាដាច់ ណោះ ពូ ចឹង ទី អាញ អ្វី រីស លើយ។

៤ អាញ កា ទី ប្រ័ត អន់ កា អីស លៅ លែង សិច ពីង អង់កក់ តេះ អា ញន កា អាញ ទី តាត់ អង់ កេះ ងាវ ឡាក់ អីស ប្រើ អាញ ប្រ័ត កេះ ទិ កេះ ដេល។

៥ អី ពី កិញអៀ អា ប៉រ អីស តាត់ អំប៉ោក ហាវ អាញ អន់ ទី សាវ អំវាញ អីញ អន់ខូ លូ អីស ដេល ឡាក់ អាញ យើយ ទី អន់ខូ លូ អីស ឡឹង អង់កក់ តេះ អា បើ កើត ពៃ។

៦ «កាប៉ាច់ មូត បក់ អីស រីស ពីង អង់កក់ តេះ មប កា អាញ ណោះ អាញ ប្រ័ត អន់ អន់ខែ អន់ ហ្គាល់ អីស កេះ។ អន់ខែ ណោះ យី ប៉ាសុន អីស ឡាក់ អីស អន់ កា អាញ អន់ខែ កា ប្រ័ត ពូយ ប៉ានីរ អីស ដេល។

៧ កិញអៀ អា អន់ខែ អូ អន់តត់ ជា ទិ កាណាត់ ញា ឡាក់ អីស អន់ កា អាញ យី ឡាច់ ឡឹង អីស ទិណោះ តាទីច

៨ ខង ប៉ានីរ អីស រ៉ះ កា អាញ ណោះ អាញ រ៉ះ កា អន់ខែ កេះ។ អន់ខែ កា រ៉ាប់ សៀ ដេល ទិប អូ ជា អាញ ឡាច់ ឡឹង អីស លូ សៀ ជា អីស ប្រើ អាញ ពីះ តាទីច។

៩ អាញ ម៉ន់ ឡោម អីស សាវ៉ាប់ កា អន់ខែ អូ ត្រត់ សាវ៉ាប់ កា ប៉ាណូស ពីង អង់កក់ តេះ អា ឡាក់ អូ សៀ អីស អុះ យី អាញ ម៉ន់ ឡោម អន់ ដឹង កា មូត បក់ អីស មប កា អាញ ណោះ ហង ខង អន់ខែ ណោះ យី ប៉ាសុន អីស។

១០ ទី ប៉ាណូស ចំ ឡាក់ ម៉ះ អាញ កា ប៉ាណូស ម៉ះ អីស ប៉ាណូស ចំ ឡាក់ ម៉ះ អីស កា ប៉ាណូស ម៉ះ អាញ ដេល អាញ កា លៅ លែង សិច ញន កា អន់ខែ ហង។

១១ អាញ អូ អ្វី ពីង អង់កក់ តេះ អា ណារ អុះ យី អាញ ចឹង សីត ប៉ាក់ អីស ហង ហះកា អន់ខែ អ្វី ពីង អង់កក់ តេះ អា។

«អី ពី ឡាក់ ដាក់ កាខាក់ ប័រ អីស បង់កាន់ មូត ទិណោះ លូ អំវាញ អីស ឡាក់ អីស អន់ កា អាញ ដេល ភ្លឺ អន់ អន់ខែ ប៉ាក់ គូប ពៀប ឡាក់ កា ឡាកោ ដឹង ម៉ោញ ឡាក់ កា ពិន ដឹង ម៉ោញ ដេល។

១២ ផះ អាញ អ្វី លូ អន់ខែ អាញ បង់កាន់ អន់ខែ ញន កា អំវាញ អីស អន់ កា អាញ។ អាញ រាំងហៃ អន់ខែ អូ ទី ពៀ ហ៊្យង អុះ ទី ដឹង ម៉ោញ ដូរ ឡាក់ ឡាក់ ត្រត់ តៅ * ភ្លឺ អន់ ត្រត់ ពូយ សារ ឡាក់ ទី ប្រាក់ រ៉ះ កាណុង ផាប់ ប៉ានីរ ប្រ្រះ។

១៣ កិញ អៀ អា អាញ ត្រត់ សីត ប៉ាក់ អីស ហង ហះកា អាញ រ៉ះ សារ ទិ អា ផះ អាញ អ្វី ពីង អង់កក់ តេះ អា ភ្លឺ អន់ អន់ខែ ហោក រីត ឡាក់ កា អាញ ដេល យី អន់ អន់ខែ ទី សារ ហោក រីត កាខាក់។

១៤ អាញ រ៉ះ ប៉ានីរ អីស កា អន់ខែ ហះកា ប៉ាណូស អ្វី ពីង អង់កក់ តេះ អា ពូ អូ ណីស កា អន់ ខែ ហង ខង អន់ខែ អូ ទី ពុត គុន ប៉ាណូស អុះ ឡាក់ កា អាញ អូ ទី ពុត គុន ប៉ាណូស ដេល។

១៥ អាញ អូ ប្រើ អីស អ្យក់ ឡាច់ អន់ខែ ឡឹង អង់កក់ តេះ អា អុះ យី ប្រើ អីស បង់កាន់ អន់ខែ អន់ រ៉ាវ៉ាច់ ឡឹង ម៉ែត ប្រ្រះ ប៊ីត។

១៦ អន់ខែ អូ ទី ពុត គុន ប៉ាណូស ឡាក់ កា អាញ អូ ទី ពុត គុន ប៉ាណូស ដេល។

១៧ ប័រ អីស ប្រគី អន់ អន់ខែ ដាក់ សារ៉ាប់ កា អីស ញន កា សារ តាទីច យី ប៉ានីរ អីស ណោះ ហង ឡាក់ សារ តាទីច។

១៨ អាញ ប្រើ អន់ខែ ចាក ពីង អង់កក់ តេះ អា ឡាក់ កា អីស ប្រើ អាញ ពីរ ពីង អង់កក់ តេះ អា ដេល។

១៩ អាញ មប ឡាកោ កា អីស សារ៉ាប់ អន់ខែ ភ្លឺ អន់ អន់ខែ ដាក់ សារ៉ាប់ កា អីស ដេល ញន កា សារ តាទីច។

២០ «អាញ អូ ម៉ន់ ឡោម អីស អន់ ដឹង កា អន់ខែ ណោះ អុះ យី អាញ ម៉ន់ ឡោម អន់ កា មូត បក់ ចឹង សៀ អាញ ទិណោះ ញន កា ប៉ានីរ អន់ខែ ចឹង រ៉ះ ណោះ ដេល

២១ ភ្លឺ អន់ អន់ខែ ទិខូ ណោះ ប៉ាក់ គូប សោប ពៀប ឡាក់ កា ឡាកោ ដឹង ម៉ោញ។ ឡាក់ កា អីស អ្វី ពីង អាញ ឡាក់ កា អាញ អ្វី ពីង អីស នីចម អន់ អន់ខែ អ្វី អន់ខូ លូ ពិន នីណោះ ដេល ភ្លឺ អន់ ប៉ាណូស ពីង អង់កក់ តេះ សៀ ជា អីស ប្រើ អាញ ពីរ តាទីច។

២២ សារ អំវាញ អីញ អីស អន់ កា អាញ អាញ កា មប អន់ កា អន់ខែ កេះ ភ្លឺ អន់ អន់ខែ ប៉ាក់ គូប សោប ពៀប ឡាក់ កា ឡាកោ ដឹង ម៉ោញ ឡាក់ កា ពិន ដឹង ម៉ោញ ដេល

២៣ យី អាញ អ្វី ពីង អន់ខែ អីស អ្វី ពីង អាញ ភ្លឺ អន់ អន់ខែ ប៉ាក់ គូប សោប ពៀប ឡាក់ កា ឡាកោ ដឹង ម៉ោញ ដាក់ៗ ទីល នីណោះ ប៉ាណូស ពីង អង់កក់ តេះ ចឹង អូ អន់តត់ ជា អីស ប្រើ អាញ ពីរ តាទីច លូ ពូ ចឹង អូ អន់តត់ ជា អីស បិច កា អន់ខែ ឡាក់ កា អីស បិច កា អាញ ដេល។

២៤ «អី ពី អាញ បិច អន់ ទិ ប៉ាណូស បក់ អីស មប អន់ កា អាញ ណោះ អន់ អន់ខែ អ្វី អន់ខូ លូ អាញ ពីង ចារ អាញ អ្វី ណោះ ដេល ភ្លឺ អន់ អន់ខែ ប័ប សារ អំវាញ អីញ ឡាក់ អីស អន់ កា អាញ ខង អីស បិច កា អាញ ឡឹង តេះ ប្លែង បើ កើត ពៃ កេះ។

* ១៧:១២ ១៧:១២ សារ អា កាប ឡឹង យូដះ អ៊ីសាការីយ៉ុត ឡាក់ ចឹង ប្រគី អូ ត្រង់ កា យីស៊ូ កេះណោះ អើ ចឹង តៅ។

២៥ អី ពី ឡាក់ ដាក់ ត្រង់ ប៉ាណូស ពីង អង់កក់ តេះ អា ពូ អូ អន់ហ្គាល់ អីស អុះ ហះកា អាញ អន់ហ្គាល់ អីស អន់ខែ អា កា អូ អន់តត់ ផា អីស ទី ប្រើ អាញ ពីះ តាទីច

២៦ ខង អាញ ប្រើ អន់ អន់ខែ អន់ហ្គាល់ អីស អាញ កា ចឹង ប្រើ អន់ អន់ខែ អន់ហ្គាល់ ហើ ង ខាក់ ណាវ ភៀ ប្រើ អន់ អន់ខែ ចឹង បិច ចៃ កា គូប សោប ឡាក់ កា អីស បិច ចៃ កា អាញ ដេល ណោះ អាញ កា អ្វៃ ពីង អន់ខែ ហង»។

១៨

សារ ពូ ឡាក់ រ៉ុប យីស៊ី

១ ប៉ាក់ យីស៊ី កាប ឡឹង សារ ទិណោះ កេះ។ អ៊ែ លូ មូត សីះ កា ចាក ឡាក់ យូង តាចាង់ សិច កេដ្ឋន។ ហះ ចារ ណោះ ទី សួន ម៉ោញ អន់ខែ កា ម៉ុត កាណាង សួន ណោះ។

២ កាប៉ាច យូដះ ឡាក់ អូ ត្រង់ កា យីស៊ី អ៊ែ កា អូ ចារ ណោះ ដេល ខង ចារ យីស៊ី លូ មូត សីះ យើយ អ្វៃ ប៉ាក់ គូប សោប។

៣ មូត ម៉ែត ក្រាក់ រ៉ាម៉ះ ប្រើ លូ មូត ផា រ៉ាស៊ី ប្រើ តាហាន ឡាក់ ញ៉ាម រ៉ោង រ៉ាម៉ះ ចាក លូ យូដះ កា ទី តាហាន រ៉ូម ម៉ោញ ក្រុំ ចាក លូ អ៊ែ ដេល អ៊ែ កា ប៉ាណាំ ពូ ឡាក់ ប៉ាក់ ចារ យីស៊ី ទីប ពូ ចឹក អុញ កាបង អុញ តាគៀង ចឹក ដាវ ចឹក អ៊ែង។

៤ យីស៊ី អូ កេះ គ្រីប សារ ឡាក់ ចឹង កើត ពីះ ពីង អ៊ែ ហះកា អ៊ែ ចាក ឡាក់ ប៉ាក់ ម៉ាត់ ពូ លូ អំបញ្ច ផា «អន់ដីស ឡាក់ ណាំង ញើ?»

៥ ពូ តើល ផា «ញើ ឡាក់ ណាំង បក់ សិច យីស៊ី ឡឹង តេះ ណាសារត»។ យីស៊ី តើល ផា «អាញ អា ហង»។ កាប៉ាច យូដះ ឡាក់ អូ ត្រង់ កា យីស៊ី អ៊ែ កា អ្វៃ អន់តាវ លូ ពូ ហះ ណោះ ដេល។

៦ ផះ អន់ខែ កាតាំង យីស៊ី រះ ផា «អាញ អា ហង» នីណោះ អន់ខែ កា រុញ ប៉ក់ តាង កាតាង ទី ខ្ល។

៧ យីស៊ី អំបញ្ច ម៉ោញ ទង ណាវ ផា «អន់ដីស ឡាក់ ណាំង ញើ?» អន់ខែ តើល ផា «ញើ ឡាក់ ណាំង បក់ សិច យីស៊ី ឡឹង តេះ ណាសារត»។

៨ យីស៊ី តើល ពូ ផា «អាញ រះ កា អន់ដីស កេះ យី អាញ អា ហង សិច យីស៊ី។ ផា អន់ដីស ឡាក់ ណាំង អាញ អន់ មូត សីះ អាញ អា ចាក ឡាក់ ពី»។

៩ យីស៊ី កាប នី អៀ យី ត្រក់ ពូយ ប៉ានីវ អ៊ែ រះ ផា «ទី ប៉ាណូស បក់ ពី អន់ កា អាញ អូ ទី ញើ ម៉ោញ ដូវ ហ៊្យុង អុះ»។

១០ ស៊ីម៉ុន ពេត្រុះ អ៊ែ ទី ដាវ អ៊ែ ហ្គាត់ ដាវ កោះ ទុច ម៉ែត ក្រាក់ រ៉ាម៉ះ ប្រើ ម៉ោញ ដូវ កាតាច ហ្គា តោរ តែង សាម៉ា ទុច ណោះ សិច អ៊ែ ម៉ាល់កុះ។

១១ យីស៊ី កាប កា ពេត្រុះ ផា «តាម៉ុត ដាវ កាណាង អង់លប ណាវ ពី ញ៉ា អីស អូ អន់ អាញ ទី សារ ប៉ាណាប * ឡាក់ ពី អាញ អន់ អា ប?»។

សារ ពូ អំបញ្ច យីស៊ី

១២ ផះ ណោះ មូត តាហាន រ៉ូម លូ ម៉ែត តាហាន ទីប តាហាន សុនសាត អ៊ីស្រាអែល ឡាក់ ញ៉ាម រ៉ោង រ៉ាម៉ះ កា ម៉ុត រ៉ុប ចក់ យីស៊ី

១៣ កេះណោះ ឡាក់ ជីន ប៉ាក់ វតី អាណា ហិ ខង អ៊ែ ពី អន់ហ្គី កែផា ឡាក់ ប្រើ ម៉ែត មូត ក្រាក់ រ៉ាម៉ះ ប្រើ កាណាង សាណាំ ណោះ។

* ១៨:១១ ១៨:១១ ទី សារ ប៉ាណាប ញើត គុល «អែត ពីង ចក»។

១៤ វគី កែផា អា ហង ឡាក់ រះ កា មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល ពែ ផា «ផា ទី ប៉ាណូ ស ម៉ោញ ដូរ តៅ ប៉ាតាង ប៉ាសុន សារ ណោះ ដាក់ ខាក់»។

១៥ ស៊ីម៉ុន ពេត្រុះ លូ សីរ ម៉ោញ ដូរ ណារ អន់ខែ ចាក ពួយ យីស៊ូ ហះកា ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រឹះ អន់ហ្គាល់ សីរ ម៉ោញ ដូរ ណោះ ណោះ ហង បះ អែវី ទី ម៉ុត ពួយ យីស៊ូ តែង កាណុង ឡាន ហី ម៉ែ គ ក្រាក់ ណោះ។

១៦ កាប៉ាថ ពេត្រុះ អែវី ក្បាក់ តែង ឡើង ហះ សានែង អំប៉ារ រ៉ុប៊ិង។ សីរ ឡាក់ ម៉ែត មូត ក្រាក់ វ៉ាម៉ះ ប្រ្រឹះ អន់ហ្គាល់ ណោះ ឡាច់ ឡាំ កាកាប លូ អង់កាន់ បក់ ញ៉ាម អំប៉ារ កេះណោះ ជៀក ពេ ត្រុះ ម៉ុត តែង កាណុង ដេល។

១៧ អង់កាន់ បក់ ញ៉ាម អំប៉ារ កាកាប លូ ពេត្រុះ ផា «ញ៉ា អីស កា សីរ បក់ អែវី ណោះ ដេល ប?» ពេត្រុះ តើល ផា «អូ អុះ»។

១៨ មូត ទុច ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រឹះ លូ មូត តាហាន ញ៉ាម រោង វ៉ាម៉ះ អន់ខែ ប៉ាកុះ អុញ អញដូរ ខង គ្រីន ខាក់ ពេត្រុះ កា អញដូរ អុញ អន់ខូ លូ ពូ ដេល។

១៩ ផះ ណោះ ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រឹះ កា អំបញ្ច យីស៊ូ ឡើង សារ មូត សីរ លូ សារ អែវី ប៉ាំងហៀន។

២០ យីស៊ូ តើល អែវី ផា «អញ កាកាប ហះ ម៉ាត់ ប៉ាណូស ទិខូ អញ ខុ ប៉ាំងហៀន ពូ ពីង រោង ចារ ពូ លូម លូ ប៉ាក់ ចារ រោង វ៉ាម៉ះ ឡាក់ ចារ មូត កាំឡាំង អែវី ប៉ាក់ គូប សោប អញ អូ កាកាប ពីង ចារ សាគីម អុះ។

២១ ញ៉ា ត្រក់ អីស អំបញ្ច អញ នីអៀ? អីស អំបញ្ច ទិ មូត បក់ កាតាំង សារ អញ រះ ណោះ ឡុត ពិ ខង អន់ខែ អុឡើង សារ ញ៉ា ឡាក់ អញ ប៉ាំងហៀន ណោះ»។

២២ ផះ កាតាំង យីស៊ូ កាប នីណោះ តាហាន បក់ ញ៉ាម រោង វ៉ាម៉ះ ម៉ោញ ដូរ អែវី អន់តាវ សានែង ណោះ អែវី តាប៉ះ គៀងតោរ យីស៊ូ លូ កាប ផា «ញ៉ា ត្រក់ អីស ខីន តើល ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រឹះ នី អៀ?»

២៣ យីស៊ូ តើល ផា «ផា អញ កាប យច ប័រ អីស រះ ហៃ យច នីចម ផា អញ កាប ត្រក់ ញ៉ា ត្រក់ អីស ពីត អញ នីអៀ?»

២៤ កេះណោះ វគី អាណា ប្រើ ពូ ជីន យីស៊ូ ទីប ពូ កត់ ណោះ ហង ប៉ាក់ វគី កែផា ឡាក់ ប្រគី ម៉ែត មូត ក្រាក់ វ៉ាម៉ះ ប្រ្រឹះ។

២៥ ផះ ណោះ ស៊ីម៉ុន ពេត្រុះ កា អែវី អញដូរ អុញ ហះ ណោះ ដេល ពូ អំបញ្ច អែវី ផា «ញ៉ា អីស សីរ អែវី តោ ដេល ប?» ពេត្រុះ ប៉ាតែក ផា «អូ អូ ត្រក់ អុះ»។

២៦ ទី ទុច ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រឹះ ម៉ោញ ដូរ ឡាក់ អុះ មី លូ ប៉ាណូស បក់ ពេត្រុះ កោះ កាតាច់ ហ្គា តោរ ពែ អែវី កាប ផា «ញ៉ា ឡាក់ កា អញ ប័រ អីស អែវី ពីង សុន អន់ខូ លូ អែវី តោ ដេល»។

២៧ ពេត្រុះ កា ប៉ាតែក ម៉ោញ ទង ណារ ផាឌី អ៊ុវ អោត ឡុត។

សារ ពូ ជីន យីស៊ូ ប៉ាក់ វគី ពីឡុត

២៨ ផះ តាវ រឹង សារីង កេះ ពូ អ្យក់ ឡាច់ យីស៊ូ ឡើង ចារ វគី កែផា ឡាំ ជីន ប៉ាក់ ហី វគី ពីឡុត ឡាក់ ម៉ែត រ៉ាំងហៃ ខេត។ ហះកា មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល អូ ម៉ុត កាណុង ហី ណោះ អុះ ខង អន់ខែ សៀ ផា ម៉ុត ពីង ហី សុនសាត អន់ទៀត ចឹង ប្រគី អន់ អន់ខែ កើត អូ ដាក់ ណោះ អន់ខែ ចឹង អូ ទី ម៉ុត ប្រគី ប៊ុន ទ្រូង ណារ ហង។

២៩ ទីល នីណោះ វគី ពីឡុត កា ឡាច់ ឡាំ ប៉ាក់ ចារ ពូ លូ អំបញ្ច ផា «អន់ដីស ភង អែវី អា ឡើង សារ ញ៉ា?»

៣០ ពូ តើល វគី ពីឡាត ជា «ជា ប៉ាណូស អា អូ ប្រគី យច ញីន អូ ឡាំ ជីន អើ ប៉ាត អីស អុះ»។

៣១ វគី ពីឡាត វះ កា អន់ខៃ ជា «ប៉ាណូស អា អន់ជីស អ្យក់ ឡាំ តាត់ស៊ិន សារ តាម ចាបាប់ ម៉ះ អន់ជីស ពិ»។ ហះកា មូត សុនសាត អ៊ីស្រាអែល តើល ជា «ញីន អូ ទី ចាបាប់ ប៉ាន់តោ ប៉ាណូស អុះ»។

៣២ ពូ កាប នីណោះ ត្រក់ ពូយ ប៉ានីរ យីស៊ូ វះ ពែ ឡឹង ឡាបៀប អើ ត្រក់ តោ។ †

៣៣ វគី ពីឡាត ម៉ុត កាណាង ហី ណារូលូ អើ ម៉ុត យីស៊ូ កេះណោះ អំបញ្ច ជា «ញ៉ា អីស សាដាច់ សុនសាត អ៊ីស្រាអែល តាទីច ប ?»

៣៤ យីស៊ូ តើល អើ ជា «អីស អំបញ្ច នីអៀ ឡាច់ ឡឹង ពុត អីស ទៅ ញ៉ា ទី ពូ អន់ទៀត វះ កា អីស ?»

៣៥ វគី ពីឡាត តើល ជា «អាញ អូ ត្រក់ សុនសាត អ៊ីស្រាអែល អុះ ! សុនសាត អីស ទៅ លូ មូត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លះ ឡាំ ជីន អីស ប៉ាត់ អាញ អា។ អីស ប្រគី យច សារ ញ៉ា ?»

៣៦ យីស៊ូ តើល អើ ជា «សារ រ៉ាងហៃ រ៉ាងខ្យា ម៉ះ អាញ អូ ត្រក់ ពីង អង់កក់ តេះ អា អុះ។ ជា សារ រ៉ាងហៃ រ៉ាងខ្យា អាញ អ្វី ពីង អង់កក់ តេះ អា តាទីច អាញ ចឹង ប្រើ តាហាន ប៉ាណាំ គូប តា កុះ លូ ពូ ឡាត ភៀ ជែ អន់ ពូ ឡាំ ជីន អាញ ប៉ាត់ សុនសាត អ៊ីស្រាអែល អា។ ហះកា អូ ត្រក់ ពីង អង់កក់ តេះ អា អុះ សារ រ៉ាងហៃ រ៉ាងខ្យា ម៉ះ អាញ»។

៣៧ វគី ពីឡាត អំបញ្ច លូ យីស៊ូ ជា «ទីល នីណោះ ញ៉ា អីស សាដាច់ តាទីច ប ?» យីស៊ូ តើល ជា «អីស ជា អាញ សាដាច់ ណោះ ត្រក់ ហង ហះកា អាញ កើត ពីះ ពីង អង់កក់ តេះ អា ភៀ វះ សារ តាទីច។ ញៀ បិច កា សារ តាទីច បក់ ណោះ ចឹង សាំយ៉ាង ប៉ានីរ អាញ»។

៣៨ វគី ពីឡាត កាប កា យីស៊ូ ជា «កាណាត ញ៉ា សារ តាទីច ?»។

កេះ អើ កាប នីណោះ កេះ អើ ឡាច់ ឡាំ ប៉ាត់ មូត សុនសាត អ៊ីស្រាអែល ណារូលូ វះ ជា «អាញ អូ ប៉ប ប៉ាណូស អា ទី សារ យច អុះ។

៣៩ តាម តាឡាប ឃើយ គុន សុនសាត អន់ជីស រ៉ាងរ៉ាង ប៊ុន ទ្រូង អា អាញ ត្រក់ តោះ ឡើយ ប៉ាណូស ចូត ម៉ោញ ដូរ អន់ កា អន់ជីស។ នីចម អន់ជីស បិច ប កា អាញ តោះ ឡើយ សាដាច់ អ៊ី ស្រាអែល អា ?»

៤០ ផះ ណោះ អន់ខៃ ឡុង ម៉ៃៗ ណារូ ជា «ជែ តោះ ឡើយ ប៉ាណូស អា បរ អីស តោះ ឡើយ បារ៉ាបះ ពិ»។ កាប៉ាច់ បារ៉ាបះ អា យី ប៉ាណូស អន់តុង រ៉ាត ម៉ះ ពូ។

១៩

១ ផះ ណោះ វគី ពីឡាត ប្រើ មូត តាហាន អ្យក់ យីស៊ូ ពីត លូ កាសៃ ប្លៃ ម៉ាត់។

២ មូត តាហាន អ្យក់ សាលៀ រ៉ាងគូង ប្រគី ឡាក់ កា មូត សាដាច់ តាត់ អន់តល ពីង កល អើ លូ អ្យក់ អារ នែវ ណាំអិត តាត់ អំពៀត ពីង អើ ដេល។

៣ កេះណោះ អន់ខៃ ប៉ាណាំ គូប ម៉ុត ក្យាម យីស៊ូ ទីប កាប ប៉ាឡែវ ជា «អី សាដាច់ សុនសាត អ៊ី ស្រាអែល ញីន ការុប សាំប្លះ អីស !» កេះណោះ ពូ តាប៉ះ គៀងតោរ អើ។

៤ វគី ពីឡាត ឡាំ ប៉ាត់ សុនសាត អ៊ីស្រាអែល ម៉ោញ ទង ណារូ លូ កាប ជា «ហៃ អាញ អ្យក់ អើ អា ឡាំ ប៉ាត់ អន់ជីស ភៀ អន់ អន់ជីស អុ អន់តត់ ជា អាញ អូ ប៉ប អើ ទី យច សារ ញ៉ា អុះ»។

៥ ផះ ណោះ យីស៊ូ ចាក ឡាច់ ប៉ាត់ ឡឹង ទីប តល មូត សាលៀ លូ ពៀត អារ នែវ ណាំអិត។ វគី ពីឡាត វះ កា អន់ខៃ ជា «ហៃ ប៉ាណូស អា ហង»។

† ១៤:៣២ ១៤:៣២ ទី ជីង សុនសាត រួម ប៉ាន់តោ ប៉ាណូស ចូត បង ពីង អ៊ីង គីង។ ជា សុនសាត អ៊ីស្រាអែល ប៉ាន់តោ ពូ យី អន់ខៃ ហីរ អំហ្គោ។

៦ ផ្ទះ ម្នាក់ ម៉ែត ក្រាត់ វ៉ាមៈ ប្រើ លូ ម្នាក់ តាហាន ញ៉ាម រោង វ៉ាមៈ បំបំ យីស៊ូ អន់ខែ កាប ម៉ែៗ ជា «ប៉ង អើ ពីង អ៊ឹង គីង ពិ ! ប៉ង អើ ពីង អ៊ឹង គីង ពិ !» រតី ពីឡាត កាប ជា «អន់ដីស អ្នក ប៉ង អើ ពីង អ៊ឹង គីង អន់ដីស ទៅ ពិ ខង អាញ អូ បំបំ អើ អា ទី យថ សារ ញ៉ា អុះ»។

៧ សុនសាត អ៊ីស្រាអែល តើល រតី ពីឡាត ជា «ញីន ទី ចាបាប ជា តាម ចាបាប ញីន ប៉ាណូ ស អា ត្រត់ តើ ខង អើ ជា ឡាកោ អើ ឡាក់ គន ប្រើ បិកកាតយ៍»។

៨ ផ្ទះ រតី ពីឡាត កាតាំង នីណោះ អើ អ្នក ខាក់។

៩ រតី ពីឡាត កា ម៉ុត តែង កាណាង ណារ៉ូ កេះណោះ អំបញ្ច យីស៊ូ ជា «អីស ពី ឡឹង ចំ ?» ហះ កា យីស៊ូ អូ តើល អើ អុះ។

១០ ខ ណោះ ហង បះ រតី ពីឡាត អំបញ្ច អើ ជា «ញ៉ា ត្រត់ អីស អូ កាកាប លូ អាញ នីអៀ ? ញ៉ា អីស អូ អុះ អន់តត់ ប កា អាញ ទី អំវាញ អីញ តោះ ឡើយ អីស កា ទី លើ ប៉ាន់តើ អីស ពីង អ៊ឹង គីង កា ទី ?»

១១ យីស៊ូ តើល អើ ជា «ជា ប្រើ អុះ អន់ សារ អំវាញ អីញ កា អីស ណោះ អីស អូ ទី អំវាញ អីញ ចឹង ប្រើ កា អាញ អុះ។ ខ អា ហង បះ បក់ អញ្ជើន អាញ អន់ ប៉ាក់ អីស អើ ទី យថ តីស ឡឹង អីស»។

១២ គិត ណោះ ហង រតី ពីឡាត ណាំង ទ្រង បិច តោះ ឡើយ យីស៊ូ ដេល ហះកា សុនសាត អ៊ីស្រាអែល កាប ស្រែក ម៉ែៗ ជា «ជា អីស តោះ ឡើយ ប៉ាណូស អា ណោះ អីស អូ ត្រត់ គូប លូ សាដាច់ តីស រ៉ូម ហង ខង បក់ ញើ យីត ជា ឡាកោ ឡាក់ សាដាច់ យី អើ ប៉ាសាំង លូ សាដាច់ រ៉ូម ហង»។

១៣ រតី ពីឡាត កាតាំង ពូ កាប នីណោះ អើ កា អ្នក ឡា យីស៊ូ ប៉ាក់ ចារ ម៉ោញ កេះណោះ អើ អង់អ៊ែ ពីង គ្រេ ចារ តាត់ស៊ុន សារ ចារ ណោះ ពូ អើ ជា «ឡាន តតី អំហ្គោ» កាប ពូយ សុនសាត ហេព្រី ជា កាបាថា។

១៤ ផ្ទះ ណោះ យី ដាវ ពូ ទ្រៀម កាណាតី សារ៉ាប ដាវ វ៉ាឡុវ រាំងរាំង អាទិត ប៊ុន ទ្រូង យី ដាវ ប៉ង កេះ រតី ពីឡាត រះ កា សុនសាត អ៊ីស្រាអែល ជា «ហៃ អា សាដាច់ អន់ដីស»។

១៥ ហះកា សុនសាត អ៊ីស្រាអែល អន់ខែ កាប ម៉ែៗ ជា «ប៉ាន់តើ អើ ពិ ! ប៉ង អើ ពីង អ៊ឹង គីង ពិ !» រតី ពីឡាត អំបញ្ច ពូ ជា «ញ៉ា អន់ អាញ ប៉ាន់តើ សាដាច់ អន់ដីស ប ?» ម្នាក់ ម៉ែត ក្រាត់ វ៉ាមៈ ប្រើ តើល ជា «ហ្វាស ឡឹង សាដាច់ តីស រ៉ូម ញីន អូ ទី សាដាច់ ម៉ោញ ណារ៉ូ អុះ»។

១៦ ទីល នីណោះ រតី ពីឡាត កា មប យីស៊ូ អន់ កា ពូ ប៉ាន់តើ។

សារ ពូ ប៉ង យីស៊ូ ពីង អ៊ឹង គីង

ម្នាក់ តាហាន សុនសាត រ៉ូម កា អ្នក យីស៊ូ ឡា ប៉ាន់តើ។

១៧ យីស៊ូ គយ អ៊ឹង គីង ចាក ឡាច់ ឡឹង មៀង ឡា ប៉ាក់ ចារ ម៉ោញ ឡាក់ ពូ អើ ជា ប៉ានីម កាន់តឹង កល់ កាប ពូយ សុនសាត ហេព្រី ជា កុលកុថា។

១៨ ពូ កា ប៉ាន់តើ អើ ហះ ចារ ណោះ ហង អន់ខូ លូ ប៉ាណូស ចូត ញើ ដូរ ពូ ប៉ាន់តើ ហះ ណោះ ដេល។ ពូ ប៉ង អន់ខែ ពីង អ៊ឹង គីង ម៉ោញ ដូរ តែង សាំងអៀ ម៉ោញ ដូរ តែង សាម៉ា យីស៊ូ ពីង អន់តីតី។

១៩ រតី ពីឡាត ប្រើ ពូ ប្រាត់ ពីង ប៉ាតាត់ ប៉ង ពីង អ៊ឹង គីង អំបាំង កល់ យីស៊ូ ប្រាត់ រះ ជា «យីស៊ូ ឡឹង តេះ ណាសាវេត ឡាក់ សាដាច់ សុនសាត អ៊ីស្រាអែល»។

២០ សុនសាត អ៊ីស្រាអែល អៀង ដូរ ទី ហៃ សារ ពូ ប្រាក់ ណោះ ខង ចារ ពូ ប៉ាន់តោ យីស៊ូ ណោះ ហះ សានែង មៀង លូ សារ ពូ ប្រាក់ ណោះ ពូ ប្រាក់ សត់ត្រា សុនសាត ហេព្រី សត់ត្រា សុនសាត រ៉ូម សត់ត្រា សុនសាត ក្រិក។

២១ ម្នួត ម៉ែត ក្រាក់ វ៉ាម៉ែ ប្រ្រៈ រះ ការគី ពីឡាត ជា «ដៃ ប្រាក់ ជា សាដាច់ អ៊ីស្រាអែល នីអៀ ត្រ ក់ ប្រាក់ "ព្រយ អ៊ែ កាប ជា អាញ អា យី សាដាច់ សុនសាត អ៊ីស្រាអែល"»។

២២ វគី ពីឡាត តើល អន់ខៃ ជា «អាញ ប្រាក់ រះ ជា នីចម៍ ត្រក់ គម អន់ នីណោះ ហង ពិ»។

២៣ ប៉ាក់ ពូ ប៉ង យីស៊ូ ពីង អ៊ឹង គីង កេះ ៗ ម្នួត តាហាន អ្យក់ ខោ អារ យីស៊ូ ហែក ប្លាន់ ចានែក ជែក គូប សោប ម៉ោញ ដូរ ម៉ោញ ចានែក កាប៉ាច់ អារ អ៊ឹង យីស៊ូ ពូ ប្រឹក លូ កាណាត់ ម៉ោញ ប្រ្រៈ អូ ទី ចារ ជីង អុះ ឡឹង អំបាំង ទីល អន់តេរ៉េ។

២៤ ទីល នីណោះ អន់ខៃ កាប ជា «ដៃ ហែក អារ អា ពិន ត្រក់ រ៉ូប កាប៉ាច់ ហិ ណោះ ពិន ចឹង អុ អន់តត់ ជា អារ អា ចឹង ទី កា បក់ ពៀ»។ ម្នួត តាហាន ប្រឹក នីណោះ ត្រក់ ព្រយ សារ ឡាក់ ទី ប្រាក់ រះ កាណុង ជាប់ ប៉ានីរ ប្រ្រៈ ផោះ

«ពូ អ្យក់ ខោ អារ អាញ ជែក គូប សោប ពូ រ៉ូប កាប៉ាច់ អ្យក់ អារ អាញ»។*

២៥ ផះ ណោះ មើត យីស៊ូ លូ ណោះ អ៊ែ តែង មើត ទីប ម៉ារី កាម៉ាញ កូប៉ះ លូ ម៉ារី ឡឹង ស្រុក ម៉ាដា ឡា អន់ខៃ អ៊ែ អន់តារ ក្យាម អ៊ឹង គីង ពូ ប៉ង យីស៊ូ ណោះ ដេល។

២៦ ផះ យីស៊ូ ប៉ប មើត អ៊ែ លូ សីះ អ៊ែ ម៉ោញ ដូរ ឡាក់ អ៊ែ បិច ចៃ អ៊ែ អន់តារ ក្យាម ហះ ណោះ អ៊ែ កាកាប លូ មើត អ៊ែ ជា «អី មើត ហៃ ប៉ាណូស បក់ អ៊ែ ក្យាម អីស អា ហង គន អីស»។

២៧ កេះណោះ យីស៊ូ កាកាប លូ សីះ ម៉ោញ ដូរ ណោះ ជា «អីស ហៃ អា ហង មើត អីស»។ ឡឹង គីត ណោះ ហង សីះ ណោះ កា អ្យក់ ម៉ារី អ៊ែ អន់ខុ ប៉ាក់ ហិ អ៊ែ។

សារ យីស៊ូ តោ

២៨ កេះណោះ យីស៊ូ អុ អន់តត់ ជា ងារ ទិណោះ អ៊ែ ប្រឹក កេះ ទិ កេះ ហះកា ភៀ អន់ តាក់ អង់ កេះ សារ ឡាក់ ទី ប្រាក់ រះ កាណុង ជាប់ ប៉ានីរ ប្រ្រៈ អ៊ែ កាប ជា «អាញ ប្រ្រៈ ទៀក ខាក់»។

២៩ ហះ ចារ ណោះ ទី ព្រឹយ យ៉ាង ម៉ោញ ពូ ចេត ទៀក អ្យក់ ប៉ាញី ម្នួត តាហាន អ្យក់ បឹង សា អ្យក់ ឡាក់ ពីង ទៀក អ្យក់ សប់ សាអ្យប កេះណោះ ទ្រេម ពីង អ៊ឹង អន់ទីប ទីល ពីរ យីស៊ូ។

៣០ ប៉ាក់ យីស៊ូ អ្យប ទៀក អ្យក់ កេះ អ៊ែ កាប ជា «ងារ អាញ ប្រឹក កេះ ទិ កេះ»។ កេះណោះ អ៊ែ កុប កល់ លូ កាតាច់ កាសៃ តាំងហើម។

៣១ ងារ ណោះ យី ដាវ ពូ ទ្រៀម សារ៉ាប់ ដាវ វ៉ាឡូរ ម្នួត ម៉ែត ណាំជា សុនសាត អ៊ីស្រាអែល អុ បិច អន់ ទី ប៉ាទ្រូ អ៊ែ ពីង អ៊ឹង គីង ពីង ដាវ វ៉ាឡូរ អុះ ខង ដាវ ណោះ ឡាក់ ដាវ ប៊ុន គីស។ ខ ណោះ ហង បះ ពូ ប្រឹ វគី ពីឡាត ប្រឹ ម្នួត តាហាន កាមេ តាក់ អំបាក់ ជុង ម្នួត ចូត ពូ ប៉ង ពីង អ៊ឹង គីង ណោះ ភៀ បិច កា ឡាម៉ត់ តោ កេះណោះ អ្យក់ ជីវ ប៉ាទ្រូ ឡឹង អ៊ឹង គីង។

៣២ ម្នួត តាហាន កា ឡាក់ កាមេ តាក់ អំបាក់ ជុង ម្នួត ចូត ពៀរ ដូរ ឡាក់ ពូ ប៉ង ពីង អ៊ឹង គីង អន់ខុ លូ យីស៊ូ។

* ១៩:២៤ ១៩:២៤ សារ អា ឡាក់ ឡឹង ជាប់ អញសៃ ប៉ានេ ប្រ្រៈ (ទំនុក/តម្កើង) ២២:៨។ † ១៩:២៨ ១៩:២៨ ពូ យីត ជា សារ អា ត្រក់ លូ ជាប់ អញសៃ ប៉ានេ ប្រ្រៈ (ទំនុក/តម្កើង) ១៩:២១ ឡាក់ ប្រាក់ រះ ជា «ផះ អាញ ប្រ្រៈ ទៀក ពូ អ្យក់ ទៀក អ្យក់ អន់ កា អាញ អែត»។

៣៣ ប៉ាក់ ម្នាក់ តាហាន ទីល ប៉ាក់ យីស៊ូ ប៉ប៊ី អែរី តោ កេះ អន់ខែ អូ ទី កាមែ តាត់ អំបាក់ ជុង យីស៊ូ អុះ។

៣៤ ហះកា តាហាន ម៉ោញ ដូវ ប្រាក់ យីស៊ូ លូ តាប៉ាក់ ហះ អ៊ែរីវ ជាឌី ឡាច់ ជាម លូ ឡាច់ ទៀក ឡាត។

៣៥ ទី ប៉ាណូស ម៉ោញ ដូវ ឡាក់ ទី ប៉ប៊ី អែរី កា រ៉ះ ឡឹង សារ ណោះ ភៀ អន់ អន់ដីស សៀ ដេល។ សារ អែរី រ៉ះ ណោះ យី ត្រក់ តាទីច អែរី កា អូ អន់តក់ សារ អែរី រ៉ះ យី សារ តាទីច។

៣៦ សារ ទិ អា កើត ពីះ ភៀ អន់ ត្រក់ ពួយ សារ ឡាក់ ទី ប្រាក់ រ៉ះ កាណុង ធ្លាប់ ប៉ានីវ ប្រ្រះ ជា «កាន់តឹង អែរី ម៉ោញ កាតុ កា អូ ត្រក់ ប៉ាក់ អុះ»។

៣៧ ទី សារ ម៉ោញ ណាវ ឡាក់ ទី ប្រាក់ រ៉ះ កាណុង ធ្លាប់ ប៉ានីវ ប្រ្រះ ជា «ពូ ចឹង ហៃ បក់ ពូ ប្រាក់ ណោះ»។

សារ ពូ តប់ ប៉ាទ្រូ យីស៊ូ

៣៨ អន់តីត ឡឹង ណោះ រតី យូស៊ែប ឡាក់ ប៉ាណូស ឡឹង ស្រុក អាវ៉ាម៉ាថេ អែរី ឡាក់ ប៉ាក់ រតី ពីឡាត ប៉រ អ្សក់ ប៉ាទ្រូ យីស៊ូ។ រតី ពីឡាត កា អន់ ដេល រតី យូស៊ែប កា តាឡេះ ប៉ាទ្រូ យីស៊ូ។ អែរី អា កា សីះ យីស៊ូ ដេល ហះកា អែរី អូ ខីន រ៉ះ ឡាច់ អុះ ខង អែរី អ្សក កា ម្នាក់ ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល។

៣៩ រតី នីកូដេម ឡាក់ ឡាក់ ចាចាក ប៉ាក់ យីស៊ូ ផះ កាម៉ាំង រ៉ាំងរ៉ាំង អន់ទ្រូល ពែ កា ឡាក់ អន់ខូ ដេល អែរី ទ្រុង ឡាក់ ចារ អ៊ឹង បោផុវ លូ យឿង បោផុវ យី អែរី ៣០ កាឡ។

៤០ អន់ខែ ពៀវ ដូវ កា ទ្រែម ប៉ាទ្រូ យីស៊ូ លូ កាណាត់ បាក ដាក់ៗ អន់ខូ លូ យឿង បោផុវ គុន តាឡាប័ យើយ សុនសាត អ៊ីស្រាអែល តប់ ប៉ាទ្រូ។

៤១ ត្រង់ ចារ ពូ ប៉ាន់តោ យីស៊ូ ណោះ ទី សួន ពីង សួន ណោះ ទី រ៉ុង ប៉ានីម ម៉ោញ ពូ ប្រតី សាំ រ៉ាប់ តប់ ប៉ាទ្រូ កាណុង រ៉ុង ណោះ បើ ទី ចែត ប៉ាទ្រូ ពៀវ អុះ។

៤២ ញុន កា រ៉ុង ណោះ ក្យាម ហះ ណោះ កេះ អន់ខែ កា អ្សក់ ប៉ាទ្រូ យីស៊ូ ចែត កាណុង រ៉ុង ណោះ ខង ដាវ ណោះ យី ដាវ ពូ ទ្រៀម សាំរ៉ាប់ ដាវ រ៉ាឡុវ។ *

២០

សារ យីស៊ូ រ៉ីស សីត

១ ប៉ាក់ ដាវ អាទិត ម៉ារី ឡឹង ស្រុក ម៉ាដាឡា ឡាក់ ប៉ាក់ រ៉ុង ឡឹង កាំលី ផុងម៉ាំង អែរី ប៉ប៊ី អំហ្គោ ពូ កាត្រីត ពីរ រ៉ុង ណោះ ប៉ាហ្គាល់ ឡាច់ ឡឹង រ៉ុង កេះ។

២ អែរី សាតាក់ ឡាក់ រ៉ះ កា ស៊ីម៉ូន ឡាក់ ពូ អែរី ជា ពេត្រុះ លូ សីះ ឡាក់ យីស៊ូ បិច ចែ អែរី រ៉ះ ជា «ពូ អ្សក់ ឡាច់ ប៉ាទ្រូ ពី តាំងឡា ពិន ឡឹង រ៉ុង ណោះ ហ៊្យង កេះ ញីន អូ អូ កា ពូ អ្សក់ ឡាក់ អន់ ប៉ាក់ ចំ អុះ»។

៣ ពេត្រុះ លូ សីះ ម៉ោញ ដូវ ណោះ អន់ខែ កា សាតាក់ ឡាក់ ប៉ាក់ រ៉ុង។

៤ អន់ខែ ពៀវ ដូវ អា សាតាក់ ឡាក់ អន់ខូ ណោះ ហង ហះកា សីះ ម៉ោញ ដូវ ណោះ សាតាក់ ប្រ្រាល់ ហ្គិត ឡឹង ពេត្រុះ ទីល ប៉ាក់ រ៉ុង អន់ទ្រូល។

៥ អែរី សាមង់ ហៃ ប៉ប៊ី ដឹង កាណាត់ ពូ ទ្រែម ប៉ាទ្រូ ហះកា អែរី អូ ម៉ុត កាណុង រ៉ុង ណោះ អុះ។

‡ ១៩:៣៦ ១៩:៣៦ ប៉រ ហៃ សារ ឡាច់ (និកូមន់) ១២:៤៦; ចំលូន ប៉ាសុន (ជន/គណនា) ៩:១២; ធ្លាប់ អញ្ជើសិ ប៉ានេ ប្រ្រះ (ទំនុក/តម្កើង) ៣៤:២០។ § ១៩:៣៧ ១៩:៣៧ សារ អា ឡាច់ ឡឹង សាការី ១២:១០។ * ១៩:៤២ ១៩:៤២ ចាចាប់ ដាវ រ៉ាឡុវ យី នីរៀះ ពូ ត្រក់ រ៉ាឡុវ គិត ដាវ ម៉ុត។ ទីល នីណោះ អន់ខែ ណាំរ៉ុង រ៉ុង ក្យាម ចារ ណោះ ភៀ ចឹង តប់ ប៉ាទ្រូ យីស៊ូ អន់ទ្រូល ឡឹង ដាវ ម៉ុត។

៦ កេះណោះ ស៊ីម៉ូន ពេត្រុះ តាយ៉ូប ពួយ អន់តីក កា ពីរ ទីល ដេល អែ កា ម៉ុត កាណុង រ៉ូង ណោះ ប៉ប៊ី ដឹង កាណាត់ ពូ ទ្រែម ដេល ពីង ចារ ណោះ

៧ លូ ប៉ប៊ី កាណាត់ ពូ លម កល់ អែ ពូ តាមួរ អន់ ចារ តាង អូ អន់ អន់ខូ លូ កាណាត់ ពូ ទ្រែម ឡា កោ អុះ។

៨ កេះណោះ ស៊ីម៉ូន បក់ ទីល អន់ ទ្រួល ណោះ អែ កា ម៉ុត កាណុង រ៉ូង ណោះ ដេល ប៉ប៊ី នី ណោះ អែ កា ស្បើ។

៩ ផះ ណោះ មូត ស៊ីម៉ូន បើ ហ្លួង អុះ ឡើង សារ ឡាក់ ទី ប្រាក់ កាណុង ផាប ប៉ានី ប្រ្រះ រះ ផា យីស៊ូ ត្រក់ រឹស សីត ណាវ ណោះ។

១០ កេះណោះ អន់ខែ សីត ប៉ាក់ ហី ណាវ។

១១ កាប៉ាច ម៉ារី អែ អន់តាវ ញ៉ា តែង ឡើង ហះ អំបារ រ៉ូង លូ សាម៉ង់ ហៃ កាណុង រ៉ូង

១២ ប៉ប៊ី បិយ ប្រ្រះ ពៀរ ដួរ កាសិប ពៀត ខោ អាវ បាក អង់អែ ពីង ចារ ពូ ចែត ប៉ាទ្រូ យីស៊ូ ពែ ម៉ោញ ដួរ អង់អែ តែង កល់ ម៉ោញ ដួរ អង់អែ តែង ជុង។

១៣ បិយ ប្រ្រះ កាកាប លូ ម៉ារី ផា «អី ណាង អីស ញ៉ា កា ញ៉ា?» ម៉ារី តើល ផា «អាញ ញ៉ា កា ពូ អ្សក់ ប៉ាទ្រូ ពី តាំងឡា អាញ ហ្សៀង កេះ អូ អូ កា ពូ អ្សក់ ឡា អន់ ប៉ាក់ ចំ»។

១៤ កេះ អែ កាកាប នីណោះ អែ កាលែង ហៃ តែង អង់កក់ ប៉ប៊ី យីស៊ូ អែ អន់តាវ ហះ ណោះ ហះ កា អែ អូ អន់ហ្គាល់ យីស៊ូ អុះ។

១៥ យីស៊ូ អំបញ្ច អែ ផា «អី ណាង អីស ញ៉ា កា ញ៉ា? អីស ណាង ពៀ?» អែ សាម៉ង់ កា ប៉ាណូស បក់ រ៉ាំងហៃ សួន បះ អែ តើល ផា «អី ក្លីញ ផា អីស ទី អ្សក់ ប៉ាទ្រូ ណោះ ប៉រ អីស រះ អន់ អាញ អូ ដេល អីស អ្សក់ ឡា អន់ ប៉ាក់ ចំ ម៉ាក់ អាញ ចឹង ឡា អ្សក់»។

១៦ យីស៊ូ អែ ផា «ម៉ារី!» ម៉ារី កាលែង តែង អែ លូ តើល កាប សុនសាត ហេព្រី ផា «រ៉ាបូនី» ព្រៃ ផា «ណែយូ»។

១៧ យីស៊ូ ផា កា អែ «បគី ហង ផៃ ត្រូត អាញ ហង ខង អាញ បើ ហាវ ប៉ាក់ ពី អាញ។ ហគ់ អីស ឡា រះ កា អុះ មី អាញ ផា អាញ ចឹង ហាវ ប៉ាក់ ពី អាញ ហង យី ពី អន់ដីស ដេល អាញ ចឹង ឡា ប៉ាក់ ប្រ្រះ អាញ យី ប្រ្រះ អន់ដីស ដេល»។

១៨ ណោះ ម៉ារី ឡើង ស្រុក ម៉ាដាឡា អែ ឡា រះ កា មូត ស៊ីម៉ូន ផា អែ ប៉ប៊ី យីស៊ូ កេះ លូ រះ ឡើង សារ ឡាក់ យីស៊ូ ទី កាកាប លូ អែ។

សារ យីស៊ូ តាំបាង ឡាកោ អន់ កា មូត ស៊ីម៉ូន ប៉ប៊ី

១៩ ផះ កាដាច ដាវ អាទិត ណោះ មូត ស៊ីម៉ូន អែ ប៉ាក់ គូប កាណុង ហី សាកាល់ អំបារ ខង អន់ ខែ អ្សក់ កា ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល។ ផាឌី កា យីស៊ូ ម៉ុត អន់តាវ ពីង អន់តីក អន់ខែ លូ កាប ផា «ហគ់ អន់ អន់ដីស ទី កាន សាណុក សាវ៉ាក ពី»។

២០ អែ កាប នីណោះ កេះ ៗ អែ តាំបាង តាំងហាល ឡាកា ពីង តី ពីង អ៊ែរ អន់ កា មូត ស៊ីម៉ូន ហៃ។ មូត ស៊ីម៉ូន ហោក ខាក់ កា អន់ខែ ប៉ប៊ី ពី តាំងឡា អន់ខែ។

២១ កេះណោះ យីស៊ូ កាប លូ អន់ខែ ម៉ោញ ទង ណាវ ផា «ហគ់ អន់ អន់ដីស ទី កាន សាណុក សាវ៉ាក ពី។ ពី អាញ ប្រើ អាញ ពីរ ប៉ាក់ អា នីចម អាញ ប្រើ អន់ដីស ឡា រះ នីណោះ ដេល»។

២២ អែ កាប នីណោះ កេះ អែ កា ខ្លោម ពីង មូត ស៊ីម៉ូន លូ កាប ផា «ហគ់ អន់ ប៉ាដាត ប៉ាលីង ប្រ្រះ ដាក់ កាខាក់ អែ ពីង អន់ដីស ពី»។

២៣ ជា អន់ដីស អូ អ្សក់ យ៉ូ សារ ពូ ប្រើក៏ យច ណោះ ប្រើ៖ បិកកាតយ័ កា អូ អ្សក់ យ៉ូ សារ ពូ ប្រើក៏ យច ណោះ ដេល។ ហះកា ជា អន់ដីស អ្សក់ យ៉ូ សារ ពូ ប្រើក៏ យច ណោះ ពូ អ្នែ កា ទី សារ យច»។

២៤ ផៈ យីស៊ូ ម៉ុត ប៉ាក់ អន់ខៃ ណោះ ថ្ងៃម៉ៈ ឡាក់ ពូ អើ ជា ឌីឌីម ឡាក់ សីៈ អន់ខូ លូ សីៈ ១២ ដូរ ណោះ ដេល អើ អូ ទី អ្នែ ហះ ណោះ អុះ។

២៥ មូត សីៈ ឡាក់ ទី ប៉ប័ រះ កា អើ ជា «ញីន ប៉ប័ ពី តាំងឡា ពិន» ហះកា ថ្ងៃម៉ៈ តើល ជា «ជា អាញ អូ ប៉ប័ តាំងហាល ពូ ប៉ង លូ ប៉ាសយ័ ពីង តី អើ លូ ជា អាញ អូ សាប៉ាក់ តាំងហាល ពូ ប៉ង ណោះ លូ ជា អាញ អូ ឡាក់ ពីង តាំងហាល ហះ អ្សរ អើ យី អាញ អូ សៀ អុះ»។

២៦ ម៉ោញ អាទិត ឡឹង ណោះ មូត សីៈ អ្នែ ប៉ាក់ គូប កាណុង ហី ម៉ោញ ទង ណាវ ទីប សាកាល់ អំបារ ថ្ងៃម៉ៈ កា អ្នែ អន់ខូ ដេល ជាឌី កា យីស៊ូ ម៉ុត អន់តាវ ពីង អន់តិក អន់ខៃ លូ កាប ជា «ហាក់ អន់ អន់ដីស ទី កាន សាណុក សាវ៉ាក ពិ»។

២៧ កេះណោះ យីស៊ូ កាប លូ ថ្ងៃម៉ៈ ជា «ហាក់ អីស ហៃៗ តី អាញ អា ហាក់ សាប៉ាក់ ពីង តាំង ហាល លូ សាប៉ាក់ ហះ អ្សរ អាញ អា ដេល ដែ កាង កល់ ហង ហាក់ សៀ ឡុត ពិ»។

២៨ ផៈ ណោះ ថ្ងៃម៉ៈ តើល អើ ជា «អីស យី ប្រើ៖ តាំងឡា អាញ តាទីច ហង»។

២៩ យីស៊ូ កាប លូ អើ ជា «អីស សៀ ញន កា អីស ប៉ប័ អាញ បក់ ចំ សៀ ហះកា អូ ទី ប៉ប័ អាញ បក់ ណោះ ទី សារ សាណុក សាវ៉ាក ហង»។

៣០ យីស៊ូ តាំបាង សារ អំបាញ អីញ អន់ទៀតៗ អៀង ណាវ អន់ មូត សីៈ អើ ប៉ប័ ហះកា អូ ទី ប្រាក់ រះ កាណុង ផាប អា អុះ។

៣១ ហះកា ទី សារ ឡាក់ ទី ប្រាក់ រះ អា ភៀ អន់ អន់ដីស សៀ ជា យីស៊ូ ឡាក់ គន ប្រើ៖ បិកកា តយ័ បក់ អើ រើស អន់ ប្រើក៏ សាដាច់ តាទីច លូ អន់ អន់ដីស ទី អាញ រីស ញន កា សៀ អើ។

២១

សារ យីស៊ូ តាំបាង ឡាកោ ប៉ាក់ ហង តាំងលេវី

១ អន់តិក ឡឹង ណោះ យីស៊ូ តាំបាង ឡាកោ អន់ មូត សីៈ ប៉ប័ ម៉ោញ ទង ណាវ ប៉ាក់ ហង តាំង លេវី ទីបេរះ * យី អើ តាំបាង អន់ ពូ ប៉ប័ ឡាក់ កា អាះ

២ ទី ស៊ូម៉ុន ឡាក់ ពូ អើ ជា ពេត្រុះ ថ្ងៃម៉ៈ ឡាក់ ពូ អើ ជា ឌីឌីម ណាថានៃល ឡឹង តេះ កាណា ខេត កាលីឡេ លូ គន កាម៉ាក រតី សេបេដេ ទី ពៀរ ដូរ ទីប ទី មូត សីៈ អន់ទៀត ពៀរ ដូរ ណាវ កា អ្នែ អន់ខូ ដេល។

៣ ស៊ូម៉ុន ពេត្រុះ អើ រះ កា អន់ខៃ ជា «អាញ ចឹង ឡា ណាំង កា»។ អន់ខៃ តើល ជា «ញីន ចឹង ឡា ដេល»។ អន់ខៃ កា ប៉ាណា គូប ឡា ជីវ ជិះ ទូក ទី អន់ខៃ ហះកា ម៉ាង ណោះ អន់ខៃ ណាំង កា អូ ទី អុះ។

៤ ប៉ាក់ កាលី យីស៊ូ អ្នែ អន់តាវ ហះ ហង តាំងលេវី ហះកា មូត សីៈ អូ អន់ហ្គាល់ អើ អុះ។

៥ យីស៊ូ កាប លូ អន់ខៃ ជា «អី កាំឡាំង ពិន ទី ប កា កា អន់ដីស?» អន់ខៃ តើល ជា «អូ ទី អុះ»។

៦ កេះណោះ អើ រះ កា អន់ខៃ ជា «អន់ដីស ប៉ាឡិ អូន តែង សាម៉ា ទូក ពិ ណោះ ចឹង ទី កា»។ អន់ខៃ កា ប៉ាឡិ អូន ប៉ាក់ អ្សក់ ហារ អូន អូ ដាម អុះ ខង ត្រក់ កា អៀង តាឡាម។

* ២១:១ ២១:១ តាំងលេវី ទីបេរះ យី តាំងលេវី កាលីឡេ ណោះ ហង។

៧ ផ្ទះ ណោះ សឹះ ឡាក់ យីស៊ូ បិច ចៃ អែរ រះ កា ពេត្រុះ ជា «យី យីស៊ូ ឡា»។ ផ្ទះ ពេត្រុះ កាតាំង ជា យីស៊ូ នីណោះ អែរ កា កត់ អារ ខង អារ អែរ តាយ កេះណោះ អែរ ប៉ះ ពីង ទៀក វៃ ឡាក់ ប៉ាក់ ហាង។

៨ ម្នាក់ សឹះ អន់ទៀត អន់ខៃ តោល ទូក ឡាក់ ប៉ាក់ ហាង ទុង ឡាក់ អូន ឡាក់ ត្រត់ កា អៀង ណោះ ហង ខង អូ ចាំងហាយុត ឡឹង ហាង អុះ យី អែរ ២០០ ហាត់ ឡឹង ហាង។

៩ ប៉ាក់ អន់ខៃ ហារ ពីង គោក កា ប៉ប័ អុញ ទីប ទី កា តាទៀង ពីង អុញ លូ ទី ណុំ បាំង ហះ ណោះ ដេល។

១០ យីស៊ូ ជា កា អន់ខៃ «អ្យក់ ហៃ កា អន់ដីស ត្រត់ អូន ណោះ អន់ដា»។

១១ ស៊ីម៉ូន ពេត្រុះ កា ឡាក់ ប៉ាក់ ទូក ទុង អូន ឡាក់ ត្រត់ កា អៀង ណោះ អ្យក់ ហារ ប៉ាក់ គោក។ ទី កា តីសៗ ចំលួន ១៥៣ កាតុ យី ទី កា អៀង នីណោះ កាតាម កា អូន អូ ស្យាត អុះ។

១២ យីស៊ូ ជៀក អន់ខៃ ជា «ចុ សា សាណា ហិ»។ អូ ទី សឹះ ចំ ខិន អំបញ្ច អែរ ជា ពៀ ណោះ អុះ ខង អន់ខៃ ទិឌុ អុ អន់តត់ ជា ពី តាំងឡា អន់ខៃ។

១៣ យីស៊ូ អ្យក់ ណុំ បាំង លូ កា ឡាក់ អន់ កា អន់ខៃ។

១៤ ឡឹង យីស៊ូ រឹស សីត យី ប៉ែង ទុង ហះ អា ហង អែរ តាំង ឡា កា អន់ កា ម្នាក់ សឹះ អែរ ប៉ប័។

សារ យីស៊ូ កាកាប លូ ពេត្រុះ

១៥ ប៉ាក់ អន់ខៃ សា កេះ។ យីស៊ូ អំបញ្ច លូ ស៊ីម៉ូន ពេត្រុះ ជា «អី ស៊ីម៉ូន គន យូហាន នីចម៍ អីស បិច ចៃ កា អាញ ហ្គិត ឡឹង ម្នាក់ អា ប?» អែរ តើល ជា «អីះ ពី តាំងឡា អីស អុ អន់តត់ កា អាញ បិច ចៃ កា អីស»។ យីស៊ូ ជា កា អែរ «អ្យក់ អីស រាំងហៃ ម្នាក់ សៀ អាញ ឡាក់ កា ពូ រង គន ចៀម ដេល»។

១៦ យីស៊ូ អំបញ្ច អែរ ម៉ោញ ទុង ណារ៉ូ ជា «អី ស៊ីម៉ូន គន យូហាន នីចម៍ អីស បិច ចៃ កា អាញ ប?» អែរ តើល ជា «អីះ ពី តាំងឡា អីស អុ អន់តត់ កេះ កា អាញ បិច ចៃ កា អីស»។ យីស៊ូ ជា កា អែរ «អ្យក់ អីស រាំងហៃ ម្នាក់ សៀ អាញ ឡាក់ កា ពូ រង តាប៉ល់ ចៀម ដេល»។

១៧ យីស៊ូ អំបញ្ច អែរ ម៉ោញ ទុង ណារ៉ូ លីក ទី ប៉ែង ជា «អី ស៊ីម៉ូន គន យូហាន នីចម៍ អីស បិច ចៃ កា អាញ ប?» ពេត្រុះ អុក ពុត ខាក់ ខង យីស៊ូ អំបញ្ច អែរ ជា «អីស បិច ចៃ កា អាញ ប?» ទីល ប៉ែង ទុង នីអៀ។ អែរ តើល ជា «អីះ ពី តាំងឡា អីស អុ ត្រីប សារ ញ៉ា កេះ លូ អីស អុ អន់តត់ កា អាញ បិច ចៃ កា អីស»។ យីស៊ូ ជា កា អែរ «អ្យក់ អីស រាំងហៃ ម្នាក់ សៀ ឡាក់ កា ពូ រង តាប៉ល់ ចៀម ដេល»។

១៨ អាញ ប៉រ រះ កា អីស តាទីច ជា ផ្ទះ អីស អែរ សាស្វា ពែ អីស កាសិប ពៀត កត់ អារ អីស ទៅ លូ ចាក តាម ពុត អីស បិច ហះកា ប៉ាក់ អីស ក្រាក់ កេះ អីស ចឹង ប្លាស លូ ទី ម៉ោញ ដូរ ណារ៉ូ ចឹង កត់ តី អីស ទីប ប៉ាណាំ អីស ឡាក់ ប៉ាក់ ចារ ឡាក់ អីស អុ បិច ឡាក់»។

១៩ យីស៊ូ កាប នីអៀ យី បិច រះ ឡឹង ឡាបៀប ឡាក់ ពេត្រុះ ចឹង ត្រត់ តៅ ភៀ អន់ ប្រ្រះ បិកកា តយី លៅ លែង សិច ។ ប៉ាក់ អែរ កាប នីណោះ កេះ។ អែរ ជា «ចុ ចាក ពូយ អាញ»។

២០ ពេត្រុះ កាលែង តែង អង់កក់ ប៉ប័ សឹះ ឡាក់ យីស៊ូ បិច ចៃ អែរ ចាក ពូយ ដេល។ សឹះ ណោះ ហង ឡាក់ អង់អែរ ក្យាម យីស៊ូ ផ្ទះ ងាច អន់ខៃ សា សាណា ពែ បក់ អំបញ្ច ជា «អី ពី តាំងឡា ពៀ ចឹង អញដីន អីស អន់ កា ពូ ណោះ?»

† ២១:១៩ ២១:១៩ ពូ ប្រាក់ រះ ជា ពេត្រុះ ប៉ាក់ អែរ ក្រាក់ កេះ ពូ ប៉ែង ប៉ាន់តៅ អែរ ពីង អ៊ូង គីង។

២១ ប៉ាគំ ពេត្រុះ បំបំ សីះ ណោះ អើ អំបញ្ចំ លូ យីស៊ូ ជា «អី ពី តាំងឡា ទី សារ ញ៉ា ចឹង កើត ពីះ ពីង អើ ណោះ?»

២២ យីស៊ូ តើល អើ ជា «ជា អាញ អន់ បក់ អើ ណោះ អ្វៃ រីស លើយ ទីល ដាវ អាញ ពីះ ណាវ ទៀ ញ៉ា ចឹង ត្រគ់ រីនវ៉ាយ ប៉ាគំ អីស? ចុ ចាក ពួយ អាញ»។

២៣ គីត ដាវ ណោះ ហង សារ ណោះ កាតាំង លៅ កាណុង កាំឡាំង មូត សៀ យីស៊ូ អន់ខៃ ជា សីះ ណោះ អូ ត្រគ់ តៅ អុះ ហះកា តាទីច អើ យីស៊ូ អូ ជា សីះ ណោះ អូ តៅ អុះ ក្រានី កា អើ កាប ជា «ជា អាញ អន់ បក់ អើ ណោះ អ្វៃ រីស លើយ ទីល ដាវ អាញ ពីះ ណាវ ទៀ ញ៉ា ចឹង ត្រគ់ រីនវ៉ាយ ប៉ាគំ អីស?»។

២៤ សីះ ណោះ ហង ឡាក់ ប្រឹគី ជាញ៉ាន ឡឹង សារ ទិ អា លូ ទី ប្រាគ់ គម សារ ទិ អា ដេល។ ញីន កា អុះ ជា សារ អើ រះ អា យី សារ ត្រគ់ តាទីច។

២៥ ទី ដាវ អន់ទៀត អៀង ណាវ ឡាក់ យីស៊ូ ទី ប្រឹគី ជា ប្រាគ់ គម ទិណោះ តាម អាញ យីត ជា អង់កក់ តេះ អា អូ ទី ចារ វ៉ាន់ដាប់ ដាប់ ទិណោះ បគី អុះ។

ងារ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ

(កិច្ច/ការ)

សារ អន់តត់ រ៉ះ

លូកា ប្រាប់ សារ ពីង ផាប៉ ប៉ានីរ ប្រើ៖ ទី ពៀរ សារ យី អើ ប្រាប់ «សារ ដាក់ ឡើង យីស៊ូ» លូ «ងារ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ»។ ផ្ទះ លូកា អ្នក ពីង មៀង ត្រូវ អ៊ែ អើ ប៉ាតត់ រ៉ះ ប៉ូល កេះណោះ ចាក រ៉ះ សារ យីស៊ូ អន់ខ្ល លូ អើ (ប័រ ហៃ ១៦:១១)។ ពូ យីត ផា លូកា ប្រាប់ ផា ផ្ទះ រ៉ះ ប៉ូល អ្នក ពីង មៀង រួម ក្បាត់ សាដាច់ តិស រួម តាត់ស៊ុន សារ កា អើ (ប័រ ហៃ ២៨:៣០-៣១) យី អើ សា ណាំ ៦២ គ.ស.។

ពីង ផាប៉ រ៉ះ សារ ដាក់ ឡើង យីស៊ូ លូកា ប្រាប់ រ៉ះ ឡើង ងារ យីស៊ូ ប្រើកំ លូ ប៉ានីរ អើ កាប ផ្ទះ អើ អ្នក ពីង អង់កក់ តេះ អា ពៅ។ កាប៉ាច់ ពីង ផាប៉ រ៉ះ ឡើង ងារ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ លូកា រ៉ះ ណារ ឡើង ងារ យីស៊ូ ប្រើកំ ពីង ម្នាក់ សី អើ។ យី៖ ម្នាក់ សី អូ ប័រ យីស៊ូ ណារ កាតាម យីស៊ូ កា អ្នក អន់ខ្ល លូ អន់ខ្ល លើយ ដេល យី អើ អន់ ប៉ាដាត់ ប៉ាលីង ដាក់ កាខាក់ អន់ អ្នក កាណុង ពុត ម្នាក់ បក់ សៀ អើ ភៀ ប៉ាណាំ ពុត ពៀក អន់ខ្ល។

សាត់ ប៉ាន់ដា លូកា រ៉ះ ប៉ាឡាក់ អន់ ហ្លង់ ឡើង សារ កើត ម្នាក់ សៀ យីស៊ូ ឡាក់ ពូ អន់ សិច ផា ក្រុំ ហៀន សារ ប្រើ៖ អ្នក ពីង មៀង យេរូសាឡឹម។ កេះណោះ អើ រ៉ះ ឡើង ងារ ម្នាក់ សី ចាក រ៉ះ សារ ដាក់ ឡើង យីស៊ូ ប៉ាញី ទីប ខេត យូដា លូ ខេត សាម៉ារី លូ ប៉ាត់ ប៉ាចេត អន់ខ្ល ឡាក់ អ្នក ជុំ ហាង សាឡឹត សាឡាយ មេឌីទេរ៉ាណេ លើយ ទីល មៀង រួម យី សុនសាត រួម ហាង ឡាក់ រ៉ាំងហៃ រ៉ាំង ខ្យា អៀង ប៉ាចេត។

ម្នាក់ សៀ យីស៊ូ អ្នក ពីង មៀង យេរូសាឡឹម លូ អ្នក ពីង ខេត យូដា ស៊ុត កា សុនសាត អ៊ីស្រា អើល។ អន់តត់ ឡើង ណោះ ទី សុនសាត អន់ខ្ល អៀង ដូរ ប៉ាណាំ គូប សៀ យីស៊ូ ដេល។ ពូ កា ប៉ាត់ គូប កើត ក្រុំ ហៀន សារ ប្រើ៖ កាខាក់ អើ ពីង មៀង អន់ទីយ៉ុក មៀង ភីលីប មៀង កូរី នច្វះ លូ ទី មៀង អន់ខ្ល ឡាក់ ណារ។

ផាប៉ អា រ៉ះ សារ បក់ រ៉ះ ប៉ាតាង យីស៊ូ ឡាក់ កា ពេត្រុះ លូ យូហាន។ កេះណោះ ទី សាតេផាន លូ ភីលីប ឡាក់ រ៉ះ សារ ដាក់ កា ពូ ដេល។ អន់តត់ ឡើង ណោះ ទី ម៉ោញ ដូរ ណារ សិច អើ សូល (ពូ អើ អើ ផា ប៉ូល ដេល)។ សាត់ ប៉ាន់ដា សូល ប្រើកំ បាប ម្នាក់ សៀ យីស៊ូ ហះកា យីស៊ូ តាំបាង ឡាក់ អន់ អើ ប័រ សូល កា សៀ ឡាក់។ ពៀរ ប៉ែង ដាវ ឡើង ណោះ អើ កា ឡាក់ រ៉ះ សារ ដាក់ កា ពូ ដេល។ អើ ខីន កាខាក់ ទីប ចាក ឡាក់ រ៉ះ សារ ប៉ាតាង យីស៊ូ អៀង ចារ។ លូកា ប្រាប់ រ៉ះ ឡើង សារ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ កាប ពីង ចារ ពូ លូម លូ សារ អន់ខ្ល អ្នក ពុត ចេត រ៉ះ សារ យីស៊ូ កា សុនសាត អ៊ីស្រាអើល លូ កា សុនសាត អន់ខ្ល។ យី៖ អន់ខ្ល រ៉ះ កា ពូ តាម ឡាក់ បៀប តាង ឡើង គូប កាតាម ភៀ អន់ ពូ ហ្លង់ ហះកា ទី ប៉ាដាត់ ប៉ាលីង ប្រើ៖ ដឹង ម៉ោញ ណោះ ហាង ប្រើកំ អន់ ពុត អន់ខ្ល អ្នក ហ្លង់ ភៀ អន់តត់ រ៉ះ កា ប៉ាណូស គ្រីប សុនសាត អន់ ដាក់ ត្រង់ អន់ សៀ ម៉ឹង ដឹង យីស៊ូ។ ញុន កា ផាប៉ អា ប្រាប់ រ៉ះ ឡើង ងារ ការ ទី អា ពិន ចឹង អ្នក អន់តត់ ឡើង ប៉ាន់ដា គុល ឡាក់ កើត ក្រុំ សៀ យីស៊ូ។

ផិនកាន កាណុង ផាប៉ ងារ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ

- ម្នក ស្ងៀម យីស៊ូ ទ្រៀម ឡាន រ៖ សារ ដាក់ (១:១-២៦)
- ម្នក ស្ងៀម យីស៊ូ រ៖ សារ ដាក់ ពីង មៀង យេរូសាឡឹម (២:១-៨:៣)
- ម្នក ស្ងៀម យីស៊ូ រ៖ សារ ដាក់ ពីង ខេត យូដា លូ ពីង ខេត សាម៉ារី (៨:៤-១២:២៥)
- រតី ប៉ូល ចាក រ៖ សារ ដាក់ ឡឹង យីស៊ូ លើក ទី ម៉ោញ (១៣:១-១៤:២៨)
- ម្នក ក្រាត់ តាំងកង់ អ្នែ លូម គូប ពីង មៀង យេរូសាឡឹម (១៥:១-៣៥)
- រតី ប៉ូល ចាក រ៖ សារ ដាក់ ឡឹង យីស៊ូ លើក ទី ពៀរ (១៥:៣៦-១៨:២២)
- រតី ប៉ូល ចាក រ៖ សារ ដាក់ ឡឹង យីស៊ូ លើក ទី ប៉ែង (១៨:២៣-២១:២៦)
- រតី ប៉ូល ត្រត់ ខុក ពីង មៀង យេរូសាឡឹម មៀង កេសារៀ លូ មៀង រ៉ូម (២១:២៧-២៨:៣១)។

១ រតី ថេវ៉ាតីល! អាញ ប្រាត់ ផាប់ អន់ទ្រួល ពែ បិច រ៖ កា អីស អន់ ហ្លង់ ឡឹង ងារ យីស៊ូ ប្រតី លូ សារ អ៊ែ ប៉ាំងហៀន ឡឹង ប៉ាន់ដា ពែ

២ ទីល ងារ ប្រ្លៈ បិកកាតយ័ ប៉ោក អ្យក់ ហារ អ៊ែ ពីង ប៉ែង យី អន់តីត ឡឹង អ៊ែ អន់តត់ រ៖ ពូយ ប៉ាង៉ាត ប៉ាលីង ប្រ្លៈ ដាក់ កាខាក់ កា ម្នត សី: ឡាក់ អ៊ែ រឺស រ៖ ប៉ាតាង អ៊ែ។

៣ ឡែង ឡឹង យីស៊ូ តោ កេ: អ៊ែ តាំង ឡាកោ អន់ កា ម្នត សី: អ៊ែ ប៉ប បិច អន់ អន់ខែ អ្ន អន់ តត់ ផា អ៊ែ រឺស សីត តាទីច កេ:។ អ៊ែ អ្នែ លូ អន់ខែ ទី ៤០ ងារ ទីប ប៉ាំងហៀន រ៖ កា អន់ខែ ឡឹង សារ ប្រ្លៈ រ៉ាំងហៃ រ៉ាំងខ្យ។

សារ យីស៊ូ ហារ ពីង ប៉ែង

៤ ផ: យីស៊ូ អ្នែ សា សាណា អន់ខុ លូ ម្នត សី: អ៊ែ រ៖ អន់តត់ ផា «ដៃ ចាក ឡាច់ ឡឹង មៀង យេរូសាឡឹម ហោក។ អន់ដីស ត្រត់ ក្យាក់ ប៉ាង៉ាត ប៉ាលីង ប្រ្លៈ ដាក់ កាខាក់ ឡាក់ ពី អាញ សា ញ៉ា ផា ចឹង អន់ ពែ ឡាក់ កា អាញ រ៖ កា អន់ដីស ផ: អន់ទ្រួល ពែ ហង។

៥ រតី យូហាន ពែ ប៉ាំងហុ ពូ លូ ទៀក ហ:កា ប៉ាក់ ងារ អន់តីត ទៀ អាញ ចឹង ប៉ាំងហុ អន់ដីស លូ ប៉ាង៉ាត ប៉ាលីង ប្រ្លៈ ដាក់ កាខាក់ ឡុត»។

៦ អន់តីត ឡឹង ណោះ ណារ ម្នត សី: អ្នែ តុំ គូប សោប អន់ខែ រឺង អំបញ្ច យីស៊ូ ផា «ពី តាំង ឡា កិញអៀ ហង ប អីស ចឹង ប្រតី អន់ សុនសាត អ៊ីស្រាអែល រ៉ាវ៉ាច ឡឹង សារ សុនសាត ពូ រ៉ាំង ហៃ កៀ អន់ ពិន តាំងឡា ឡុត រ៉ាំងហៃ ប៉ាថេត ពិន?»

៧ យីស៊ូ តើល រ៖ កា អន់ខែ ផា «ងារ ណោះ ពី អាញ ទី កាំឡុត កេ: អន់ដីស អ្ន តងកាន អ្ន អុ:។

៨ ហ:កា អន់ដីស ចឹង ទី អំបញ្ច ម្នត អ្នែ កាណាង អន់ដីស យី អំបញ្ច ប៉ាង៉ាត ប៉ាលីង ប្រ្លៈ ដាក់ កាខាក់។ អន់ដីស ចឹង រ៖ សារ អាញ ពីង មៀង យេរូសាឡឹម លូ ប៉ាញ ខេត យូដា ខេត សាម៉ារី លូ ទីល ប៉ាក់ ឡាណុច តេ:»។

៩ កេ: យីស៊ូ រ៖ សារ ណោះ កេ:។ ត្រត់ ផ: ម្នត សី: អ្នែ ហៃ អ៊ែ ផាឌី ប្រ្លៈ បិកកាតយ័ ប៉ោក អ្យក់ ហារ យីស៊ូ ពីង ប៉ែង ទីប ទី កាម៉ល់ កាន់ទីង អ៊ែ អ្ន អន់ អន់ខែ ប៉ប ដេល។

១០ ផ: អន់ខែ អ្នែ សាលយ ហៃ ពីង ប៉ែង ណោះ ទី កាម៉ក ពៀរ ដូរ កាសិប ពៀត ខោ អាវ ចាក ឡាច់ ពី: ក្យាម អន់ខែ

១១ លូ កាប ផា «អី ម្នត ខេត កាលីឡេ ញ៉ា ត្រត់ អន់ដីស អ្នែ អន់តារ ហៃ ប៉ែង នីអៀ? យីស៊ូ អា ប្រ្លៈ បិកកាតយ័ ប៉ោក អ្យក់ ហារ អ៊ែ ពីង ប៉ែង កេ:។ អន់ដីស ចឹង ប៉ប អ៊ែ ដីរ ប៉ាក់ តេ: ណារ អន់តីត ទៀ ឡាក់ កា អន់ដីស ប៉ប អ៊ែ ហារ ពីង ប៉ែង អា និ:ទៅ ដេល»។

១២ កេះ ណោះ ម្នាក់ ស៊ី ប៉ា ណាំ គួប ជីវ ឡើង ប៉ានី ម តើម អូ លេវ ឡាំ ប៉ា គំ មៀង យេរូសាឡឹម។ ប៉ានីម ណោះ ចាំងហាយុក ឡើង មៀង យី អើ ម៉ោញ កាឡូមិត។

១៣ សីត ទីល ប៉ាគំ មៀង កេះ អន់ខែ ហាវ ពីង ហី អ្វៃ ពីង កាណាង ពីង ចាំងហឹត ឡាក់ ចារ អន់ ខែ អ្វៃ ណោះ។ កាំឡាំង ស៊ី ណោះ ទី ពេត្រុះ យូហាន យ៉ាកុប អន់ត្រេ ភីលីប ថូម៉ះ បាថូ លូមេ ម៉ាថាយ យ៉ាកុប គន វគី អាណផាយ ស៊ីម៉ូន ប៉ាណូស ក្រុំ ប៉ាត់តារ៉ាត * លូ យូដះ គន វគី យ៉ាកុប។

១៤ អន់ខែ វែវ ពុត គួប សោប ខំ ម៉ន់ អើ ប្រ្លះ។ កា ទី ម្នាក់ អង់កាន់ អន់ដា ទីប ម៉ារី មើត យីស៊ី លូ អុះ យីស៊ី ម៉ុត អន់ខូ ដេល។

សារ ពូ រឿស ម៉ាធៀស ប្រគំ ងារ ប៉ាតាង យូដះ

១៥ ងារ អន់តីត យី អើ ទី កាំឡាំង ១២០ ដូវ អ្វៃ ប៉ាគំ គួប សោប។ ពេត្រុះ អ្សវ អន់តារ ពីង អន់តិ គី ពូ លូ កាប ផា

១៦ «អី អុះ ម៉ី! ប៉ាដាត ប៉ាលីង ប្រ្លះ ដាក់ កាខាក់ ទី រ៖ កេះ ពីង សាដាច់ ដារីត កាប ឡើង សារ យូដះ ឡាក់ ណាំផា ពូ ពីះ រ៉ុប យីស៊ី ពៃ។ សារ អា កើត ពីះ ត្រគំ ឡាក់ កា ទី រ៖ កាណាង ផាប ប៉ានី ប្រ្លះ តាទីច កេះ។

១៧ យូដះ ពៃ អើ ប៉ាណូស អ្វៃ អន់ខូ លូ ញីន ១២ ដូវ លូ ទី ងារ ប្រគំ ឡាក់ កា ញីន ដេល»។

១៨ (យូដះ ណោះ អើ ទី លៀន ញន ប្រគំ សារ អូ ដាក់ ណោះ ពៃ អើ អ្សក លៀន ណោះ តាច់ តេះ មីវ ម៉ោញ ចារ កេះណោះ អើ ប៉ក់ គ្រួប តាគ្រួប តាលៀយ វ៉ាច់ ឡាច់ ប៉ាគំ ឡើង ក្រែល។

១៩ កាំឡាំង បក់ អ្វៃ កាណាង មៀង ពូ អុ ទីខូ ទីខៀន ណោះ ហង បះ ពូ អើ ចារ ណោះ កាប គុន ពូ ផា «អាកិលដាម៉ា» ព្រៃ ផា «មីវ ផាម»។

២០ ពេត្រុះ កាប ណារ៉ូ ផា «ពីង កាណាង ផាប អញស៊ី ប៉ានេ ប្រ្លះ ទី ច្រាក់ រ៖ ផាះ

"អន់ ចារ អើ កេះ ឡាដាន់ ឡាដីស ដៃ អន់ ទី បក់ ពៀ ឡាំ អ្វៃ ប៉ាគំ ណោះ"†។

ម៉ោញ ណារ៉ូ ផាះ

"ត្រគំ រឿស ម៉ោញ ដូវ ណារ៉ូ ម៉ុត ប្រគំ ងារ តាង អើ"។‡

២១ ទីល នីណោះ ពិន ត្រគំ រឿស ប៉ាណូស ម៉ោញ ដូវ ឡើង កាំឡាំង ពិន អា យី ប៉ាណូស បក់ ទី ចាក អន់ខូ ឡើង សាត់ ប៉ាន់ដា យីស៊ី ឡាក់ ពី តាំងឡា ពិន អ្វៃ អន់ខូ ពៃ ហង

២២ កាត់ ឡើង ងារ វគី យូហាន ប៉ាំងហុំ អើ ពៃ ទីល ងារ ប្រ្លះ បិកកាតយី ប៉ោក អ្សក ហាវ អើ ពីង ប្លែង។ ណោះ ត្រគំ ទី ប៉ាណូស ម៉ោញ ដូវ ណារ៉ូ ភៀ រ៖ ឡើង សារ អើ រឿស សីត ណោះ អន់ខូ លូ ញីន»។

២៣ ពូ អ្សក ពីះ ប៉ាណូស ពៀវ ដូវ ម៉ោញ សិច យូស៊ីប ឡាក់ ពូ អើ ផា បាសាបះ លូ យូសា ទុះ ម៉ោញ ដូវ ណារ៉ូ សិច ម៉ាធៀស។

* ១:១៣ ១:១៣ ក្រុំប៉ាត់តារ៉ាត ពូ អើ ផា ក្រុំ កាណាន ដេល យី ម្នាក់ បិច កា សុនសាត អ៊ីស្រាអែល ប្រគំ ប៉ាត់តារ៉ាត ភៀ អន់ វ៉ាវ៉ាច់ ឡើង គី សុនសាត រ៉ុម។ † ១:២០ ១:២០ សារ អា ឡាច់ ឡើង ផាប អញស៊ី ប៉ានេ ប្រ្លះ (ទំនុក/តម្កើង) ៦៩:២៥។ ‡ ១:២០ ១:២០ សារ អា ឡាច់ ឡើង ផាប អញស៊ី ប៉ានេ ប្រ្លះ (ទំនុក/តម្កើង) ១០៩:៨។

២៤ កេះណោះ ពូ ម៉ែន អើ ប្រ្រឹះ បិកកាតយ័ ជា «អើ ប្រ្រឹះ បិកកាតយ័ អីស ហង អ្នក អន់ហ្គាល់ ឡឹង ពុត ពៀក ប៉ាណូស ទិខូ។ អន់ ញិន អ្នក ដេល ម្នាក់ ពៀរ ដូរ អា បក់ ចំ អីស រើស អ្នក

២៥ អន់ ម៉ុត ប្រឹក្រី ងារ ប៉ាតាង យូដៈ ខង យូដៈ អ្នក ងារ រ៖ ប៉ាតាង យីស៊ី កេះ អើ តៅ ឡាំ អ្នក ប៉ា គំ ចារ ប៉ាទ្រូ ៩ កេះ»។

២៦ ម្នាក់ សីៈ ណាំជា គូប អន់ អន់ខែ ពៀរ ដូរ រ៉ុប កាប៉ាច់ ជាឌី ត្រក់ ពីង ម៉ាជៀស។ កេះណោះ ម៉ា ជៀស កា ម៉ុត ប្រឹក្រី ងារ អន់ខូ លូ ម្នាក់ រ៖ ប៉ាតាង យីស៊ី ១១ ដូរ ណោះ ហង។

២

សារ ប៉ាង៉ាត់ ប៉ាលីង ប្រ្រឹះ ជីវ

១ ប៊ុន ងារ ទី ៥០ កាំឡាំង សីៈ ទិខូ ពីៈ គុំ គូប សោប ចារ ដឹង ម៉ោញ។

២ ផៈ ណោះ ជាឌី កាតាំង យឹង កាគីក ជីវ ឡឹង ប្លែង ឡាក់ កា យឹង ខ្យាល តិស ប៊ុំ ម៉ុត ពីង ហី ចារ អន់ខែ អ្នក។

៣ ម្នាក់ សីៈ ប៉ប័ ឡាក់ កា អំប៊ុត អុញ វ៉ាហីញៗ អៀង ឡិ ពីង អន់ខែ ដូរ ម៉ោញ ៗ។ ៤ អន់ខែ ទិខូ ទី ប៉ាង៉ាត់ ប៉ាលីង ប្រ្រឹះ ដាក់ កាខាក់ ម៉ុត ប៉ាណាំ ពុត ពៀក អន់ខែ គ្រីប ដូរ។ ជាឌី អន់ខែ អ្នក កាប សុនសាត អន់ខៀតៗ ពូយ ប៉ាង៉ាត់ ប៉ាលីង ប្រ្រឹះ អន់ កា អន់ខែ ណោះ ហង។

៥ ផៈ ណោះ ទី សុនសាត អ៊ីស្រាអែល ឡាក់ អ៊ិល កូតិ កា ប្រ្រឹះ បិកកាតយ័ ពីៈ ឡឹង ប៉ាថេត អន់ ខៀតៗ កា អ្នក ពីង មៀង យេរូសាឡឹម ណោះ ដេល។

៦-៧ ផៈ ពូ កាតាំង ប៉ានីវ ណោះ ទី កាំឡាំង អៀង ដូរ សាតាក់ ឡាំ ហៃ ផៈ ណោះ អន់ខែ ប៉ប័ ម្នាក់ សីៈ អ្នក កាប សុនសាត អន់ខែ អន់ខែ ទិខូ កា ញម ខាក់។ ណោះ ហង អន់ខែ កាប ជា «ម្នាក់ អា ស៊ុត កា កាំឡាំង ពីៈ ឡឹង ខេត កាលីឡេ

៨ ញ៉ា ត្រក់ អន់ខែ អ្នក កាប គុន ពិន ទិខូ ទិខៀន នីអៀ ?

៩ យី ពិន អា កាំឡាំង ប៉ាថេត ផៈ ប៉ាថេត មេឌី ប៉ាថេត អេឡាំ លូ ម្នាក់ អ្នក ហះ តារ៉ាដំ តាំង លេ ពៀរ លូ ខេត យូដា ខេត កាប៉ាដូគៀ ខេត ប៉ុនតុះ ខេត អាស៊ី

១០ ខេត ព្រីគៀ ខេត ប៉ាមភីលៀ ប៉ាថេត អ៊ីស៊ីប លូ ម្នាក់ អ្នក ក្យាម មៀង គីរែន កាណុង ប៉ាថេត លីប៊ី លូ ទី កាំឡាំង ឡាក់ ពីៈ ឡឹង មៀង រ៉ូម

១១ ទីប សុនសាត អ៊ីស្រាអែល ទីប ម្នាក់ បក់ ម៉ុត សង់ខុំ អ៊ីស្រាអែល លូ កាំឡាំង ពីៈ ឡឹង តាក្វាល់ ត្រែត លូ ប៉ាថេត អាវ៉ាប់ ពិន កាតាំង ពូ កាប រ៖ ឡឹង សារ កេង ខាក់ ឡាក់ ប្រ្រឹះ បិកកាតយ័ ទី ប្រឹក្រី កាប សុនសាត ពិន»។

១២ កាំឡាំង ទិណោះ ពូ ញម កេង ខាក់ ពូ កា អំប៊ុញ គូប សោប ជា «នីចម៍ សារ អា ចឹង ទី សារ ញ៉ា កើត ពីៈ ទិះ ?»

១៣ ហះកា ទី កាំឡាំង បក់ អន់ដា កាប បាំងប្រាល់ ជា «ម្នាក់ អា ប៉ាញីល អែត ឡា ណោះ ឡា !»។

សារ ពេត្រុះ រ៖ សារ យីស៊ី កា កាំឡាំង អៀង

១៤ ពេត្រុះ អ្នក អន់តារ អន់ខូ លូ កាំឡាំង សីៈ ១១ ដូរ កេះណោះ កាប ម៉ែៗ លូ កាំឡាំង អៀង ជា «អី អុះ មី អ៊ីស្រាអែល លូ កាំឡាំង អុះ មី ឡាក់ អ្នក ពីង មៀង យេរូសាឡឹម ទិខូ ប៉រ អុះ មី សាំ យ៉ាំង សារ អាញ ចឹង រ៖ អន់ កាខាក់។

៩ ១:២៥ ១:២៥ អើ តៅ ឡាំ អ្នក ប៉ា គំ ចារ ប៉ាទ្រូ ពៀក គុល «អើ ឡាំ ប៉ា គំ ចារ អើ»។

១៥ ម្នាក់ អា អូ ត្រង់ ប៉ាញីល អែត ឡាក់ កា បក់ អន់ដា ផា ណោះ អុះ ខង អា អញ្ចាប័ មង អញ្ចសិន កាំលី ដោច !

១៦ ហះកា សារ អា កើត ពី៖ ត្រង់ ព្វយ ប៉ានីរ វ៉ាគីយ ប្រ្លៈ សិច យូអែល រ៖ ពែ ហង ផា៖

១៧ "ប្រ្លៈ បិកកាតយ័ រ៖ ផា

'ដាវ អង់កក់ តេះ ចឹង ឡូច ទៀ

អាញ្ច ចឹង កោះ ប៉ាងាត់ ប៉ាលីង អាញ្ច ជីរ ពីង ប៉ាណូស ទិខ្ន ទិខ្នៀន។

គន កាម៉ាក់ គន អង់កាន់ អន់ដីស ចឹង រ៖ ប៉ានីរ អាញ្ច

ម្នាក់ តាតាម រ្លៈ ចឹង ប័ប័ សារ អាញ្ច តាំបាង

លូ ម្នាក់ តាំងកង ក្រាក់ ចឹង អំប៉ោ ប័ប័ និះទៅ ដេល។

១៨ ផះណោះ អាញ្ច ចឹង កោះ ប៉ាងាត់ ប៉ាលីង អាញ្ច ជីរ ពីង កាំឡាំង ទុច អាញ្ច

ទីប កាម៉ាក់ ទីប អង់កាន់

កេះណោះ អន់ខ្មែ ចឹង រ៖ ប៉ានីរ អាញ្ច។

១៩ អាញ្ច ចឹង ប្រ័គី សារ កេង ខាក់ ទីប ពីង ប្លែង ទីប ពីង អង់កក់ តេះ

យី ចឹង ទី ផាម ទី អុញ លូ អ្សី តាទុក តាទុយ'។

២០ ដាវ ចឹង កើត ម៉ាម៉ាំង ខែ ចឹង កេះ កាប្រី ឡាក់ កា ផាម

អន់ទ្រួល ដាវ សាំខាន់ ណោះ ចឹង ទីល

យី ដាវ ប្រ្លៈ ចឹង តាត់សិន សារ ប៉ាណូស។

២១ បក់ ចំ អើ ណាំង ប្រ្លៈ

បក់ ណោះ ប្រ្លៈ ចឹង តង់ អើ ពីង ដាវ ណោះ"។*

២២ «អី អុះ ម៉ី អ៊ីស្រាអែល ទិខ្ន ប័រ សាំយ៉ាំង អាញ្ច ចឹង រ៖ កា អន់ដីស។ យីស៊ូ ឡឹង តេះ ណា សារតែ យី ប៉ាណូស ប្រ្លៈ បិកកាតយ័ រឿស អ្សក់ ប្រ្លៈ ប្រ័គី អន់ អើ អ្ស ប្រ័គី សារ អំវាញ អីញ កេង ខាក់ ភៀ តាំបាង ផា ប្រ្លៈ រឿស អើ តាទីច ឡាក់ កា អន់ដីស អ្ស កេះ ខង សារ អំវាញ ណោះ ប្រ័គី ហះ ម៉ាត់ អន់ដីស ទិខ្ន ដេល។

២៣ យីស៊ូ អា អន់ដីស រ៉ុប អើ ជីន អន់ ប៉ាក់ ម្នាក់ ប្រ័គី យច ចាបាប ប្រ្លៈ ប៉ាន់តោ អើ ពីង អ៊ឹង គីង ។ សារ អា កើត ពី៖ ត្រង់ ឡាក់ កា ប្រ្លៈ ទី យីត អន់ទ្រួល ណោះ ហង។

២៤ កេះណោះ ប្រ្លៈ បិកកាតយ័ តាត់ អង់រឿស សីត អើ ណាវ។ ប្រ្លៈ ឡើយ អើ ឡឹង សារ តោ ខង សារ តោ រ៉ុប កាតត់ អើ អ្ស អ្ស ទី អុះ។

២៥ សើត ពែ សាដាច់ ដាវីត ទី រ៖ ឡឹង សារ យីស៊ូ អា ផា៖

"អាញ្ច ប័ប័ ប្រ្លៈ បិកកាតយ័ អ្នែ តែង ម៉ាត់ អាញ្ច លើយ អើ អ្នែ តែង សាម៉ា បង់កាន់ អាញ្ច អ្ន អន់ អាញ្ច វ៉ាវើត អ្សត អុះ។

២៦ ខ អា ហង ប្រ័គី អន់ ពុត អាញ្ច ហោក រីត់ ពីរ អាញ្ច កា អ្ស កាប រីត់ សើម ខាក់

យ្លៈ ឡាកោ បាំងឡៃ អាញ្ច កា ចឹង វ៉ាឡូវ លូ អ្នែ ម៉ឹង លើយ ដេល។

២៧ ខង អីស អ្ស ចាក អ្នាត អាញ្ច ពីង ស្រុក ប៉ាទ្រូ អុះ

* ២:២១ ២:១៧-២១ សារ អា ឡាច់ ឡឹង យូអែល ២:២៨-៣២។

អ៊ីស កា អូ អន់ ប៉ាទ្រូ អាញ ឡាក់ ប៉ាណូស ដាក់ ម៉ែ អ៊ីស អាម ហ្គូច ដេល។

២៨ អ៊ីស តាំបាង ទ្រង កា អាញ ចឹង ចាក ភ្នៀ ទី អាញ អ្នែ រឺស។

អាញ ចឹង សាណុក កេង ហង
ខង អ៊ីស អ្នែ លូ អាញ"។†

២៩ អ៊ី អុះ មី អាញ ប៉រ រ៉ែ កា អន់ដីស ឡឹង សារ សាដាច់ ដារីត ឡាក់ រតី ពិន ណោះ អ៊ី តៅ តាទីច កេះ ពូ កា តប់ អ៊ី កេះ ដេល។ កាប៉ាច់ រឺង ចារ ពូ តប់ អ៊ី ណោះ កា អ្នែ ទីល កិញអៀ ក្យាម ពិន ដេល។

៣០ សាដាច់ ដារីត អ៊ី វ៉ាគីយ ប្រ្រ័ះ ដេល លូ ប្រ្រ័ះ បិកកាតយ័ កា ទី សាញ៉ា ផា ចឹង ទី ប៉ាណូស ឡាច់ ឡឹង ផ្លង់ វ៉ាច់ អ៊ី ម៉ៅញ ដូរ ចឹង ហារ ប្រ័គី សាដាច់ ពឹង ចារ អ៊ី

៣១ ទីល នីណោះ សាដាច់ ដារីត អូ អន់តត់ អន់ទ្រូល លូ រ៉ែ ផា ប៉ាណូស បក់ ប្រ្រ័ះ រឺស អន់ ប្រ័គី សាដាច់ ណោះ ចឹង រឺស សីត ណារ យី ប្រ្រ័ះ បិកកាតយ័ អូ អ្នាត អន់ ប៉ាណូស បក់ អ៊ី រឺស ណោះ អ្នែ ពឹង ស្រុក ប៉ាទ្រូ អុះ លូ អូ អ្នាត អន់ ប៉ាទ្រូ អ៊ី អាម ហ្គូច ដេល។

៣២ យីស៊ូ អា ប្រ្រ័ះ បិកកាតយ័ តាត់ អង់រឺស សីត អ៊ី ណារ កេះ ញីន អា ហង ឡាក់ ប៉ប ម៉ាត់ ញីន ទៅ។

៣៣ យីស៊ូ អា ប្រ្រ័ះ បិកកាតយ័ ប៉ោក ហារ អន់ អ្នែ ប៉ាត់ ចារ អំវាញ អ៊ីញ តែង សាម៉ា អ៊ី។ យីស៊ូ ទី ប៉ាដាត ប៉ាលឹង ប្រ្រ័ះ ដាក់ កាខាក់ ឡឹង ពី អ៊ី ពូយ សារ សាញ៉ា។ អ៊ី កា កោះ ប៉ាដាត ប៉ាលឹង ប្រ្រ័ះ អា ពឹង ញីន ឡាក់ អន់ដីស ប៉ប លូ កាតាំង អា ហង។

៣៤ សាដាច់ ដារីត តាំងឡា អូ ហារ ពឹង ប្លែង អុះ ហះកា អ៊ី កាប ផោះ

"ប្រ្រ័ះ បិកកាតយ័ កាប លូ ពី តាំងឡា អាញ ផា
'ហត់ អ្នែ ពឹង ចារ អំវាញ តែង សាម៉ា អាញ

៣៥ ក្យាត់ អាញ ចឹង ពីត តាមីរ អ៊ីស អន់ អ្នែ អន់តេះ តាំបាង ជុង អ៊ីស' "។‡

៣៦ «ទីល នីណោះ អ្យតី អន់ សុនសាត អ៊ីស្រាអែល ទិខ្ន អូ ឡាក់ កាខាក់ ផា យីស៊ូ ឡាក់ អន់ដីស ប៉ង ប៉ាន់តៅ ពៅ កិញអៀ អា ប្រ្រ័ះ បិកកាតយ័ អន់ អ៊ី ប្រ័គី សាដាច់ S លូ ប្រ័គី ពី តាំងឡា ពិន កេះ»។

៣៧ កាំឡាំង កាតាំង សារ ណោះ នីណោះ ពូ អុក ពុត ខាក់ រឺង អំបញ្ច ពេត្រុះ លូ មូត អន់ទៀត បក់ រ៉ែ ប៉ាតាង យីស៊ូ ផា «អ៊ី អុះ មី ញីន ចឹង ត្រត់ ប្រ័គី នីចម?»

៣៨ ពេត្រុះ រ៉ែ កា ពូ ផា «ហត់ អុះ មី ប៉ុនពេង ពុត ពៀក ពី កេះណោះ អន់ ញីន ប៉ាងហុំ អន់ដីស ទិខ្ន អន់ កេះ ប៉ាសុន យីស៊ូ ម៉ាត់ ប្រ្រ័ះ បិកកាតយ័ អូ អ្យក់ យ៉ូ សារ យច។ កេះណោះ ប្រ្រ័ះ បិក កាតយ័ ចឹង អន់ ប៉ាដាត ប៉ាលឹង អ៊ី ឡាក់ ដាក់ កាខាក់ កា អន់ដីស

៣៩ ខង ប្រ្រ័ះ បិកកាតយ័ សាញ៉ា ផា ចឹង អន់ ប៉ាដាត ប៉ាលឹង អ៊ី កា អន់ដីស លូ គន សោ អន់ ដីស លូ ពូ អន់ទៀតៗ អ្នែ ប៉ាត់ ចាំងហាយុត ឡាក់ ប្រ្រ័ះ អ៊ី ពី ប៉ាត់ អ៊ី ទិខ្ន ដេល»។

៤០ ពេត្រុះ កាប ទ្រោម អន់តត់ រ៉ែ កា ពូ ប៉ាឡាក់ៗ ផា «ហត់ សៀ យីស៊ូ ភ្នៀ អន់ វ៉ាវ៉ាច់ ឡឹង វ៉ាង ហារ ប៉ាណូស អូ ដាក់ អា»។

† ២:២៨ ២:២៥-២៨ សារ អា ឡាច់ ឡឹង ផាប អញសៃ ប៉ានេ ប្រ្រ័ះ (ទំនុក/តម្កើង) ១៦:៨-១១។ ‡ ២:៣៥ ២:៣៤-៣៥ សារ អា ឡាច់ ឡឹង ផាប អញសៃ ប៉ានេ ប្រ្រ័ះ (ទំនុក/តម្កើង) ១១០:១។ S ២:៣៦ ២:៣៦ សាដាច់ ពៀត គុល «ត្រីះ»។

៤១ ទី កាំឡាំង ឡាក់ សៀ ប៉ានីរ អ៊ែរ រ៉ះ ណោះ ម្នាក់ ស៊ី បាំងហុំ អន់ខែ តាទីថ។ ដាវ ណោះ ទី កាំ ឡាំង ម៉ុត សៀ អន់ខ្លួ លូ ម្នាក់ ស៊ី ចំលួន ៣០០០ ដូវ។

៤២ កាំឡាំង ពូ ទីណោះ ខំ សាំយ៉ាំង ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ លូ សារ អន់ខែ បាំងហៀន លូ អ្វី ប្រើ គី អុះ ប្រើ ម៉ី អន់ខ្លួ លូ ម៉ុត សា ណាំ បាំង អន់ខ្លួ លូ ម៉ុត អើ ប្រើ កាខាក់ ដេល។

៤៣ កាំឡាំង ទីខ្លួ ទីខ្លៀន ពូ ប័ប ហ្វា អំរ៉ាញ អ៊ីញ អៀង ឡាច់ ឡឹង ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ ពូ កា អ្សក ហង។

៤៤ ទី កាំឡាំង បក់ សៀ យីស៊ូ អន់ខែ វែវ ពុត ពៀក គូប សោប ហង ទីប អ្សក វ៉ាស អំប៉ាស ពៀ វ៉ាស អំប៉ាស អ៊ែរ តាម៉ុត រួម អន់ខ្លួ។

៤៥ អន់ខែ ប្រូ តេះ តាម វ៉ាស អំប៉ាស ម៉ះ អន់ខែ កេះណោះ អ្សក លៀន ជែក គូប សោប ពួយ សារ តងកាន ម៉ះ អន់ខែ ម៉ោញ ដូវ ៗ។

៤៦ រ៉ប ដាវ អន់ខែ ប៉ាណាំ គូប ម៉ុត ពីង ចារ រោង វ៉ាម៉ះ ប្រើ។ អន់ខែ ម៉ុត សា ណាំ បាំង អន់ខ្លួ រ៉ប ហី លូ ជែក សាណា សា អន់ កា គូប សោប រីត សើម ខាក់។

៤៧ អន់ខែ ប៉ាណាំ គូប ប៉ានេ ប្រើ បិកកាតយី។ កាំឡាំង ប៉ាសុន ទីខ្លួ ត្រត់ ពុត ខាក់ កា អន់ខែ ណោះ។ រ៉ប ដាវ ប្រើ បិកកាតយី រើស អ្សក ពូ ធម ណារ ម៉ុត កាណុង កាំឡាំង ម្នាក់ ប្រើ តង ណោះ។

៣

សារពេត្រុះ លូ យូហាន តាត់ អន់ដាក់ ប៉ាណូស កាជក

១ មង បែង កាងាច ឡាក់ ពូ ឃើយ ប៉ាតុំ គូប ម៉ុត អើ ប្រើ ពេត្រុះ លូ យូហាន ចាក ឡាំ ប៉ាត់ រោង វ៉ាម៉ះ ប្រើ ភៀ ម៉ុត ដេល។

២ ផះ ណោះ ពូ តង អ្សក ពីះ កាម៉ាក់ ម៉ោញ ដូវ អ៊ែរ កាជក ជុង ឡឹង កើត រ៉ប ដាវ ពូ ឡើ អ្នត អ៊ែរ ហះ អំប៉ា វ៉ាបឹង ទ្រង ពូ ម៉ុត ពីង ចារ រោង វ៉ាម៉ះ ឡាក់ ពូ អើ ជា «អំប៉ា ឡាយ៉ាម»។ ពូ អន់ អ៊ែរ អ្វី ហះ ណោះ ម៉ាក់ អ៊ែរ ទី ប័រ លៀន ឡឹង កាំឡាំង ឡាក់ ចាក ម៉ុត ពីង ចារ រោង វ៉ាម៉ះ ណោះ។

៣ ផះ អ៊ែរ ប័ប ពេត្រុះ លូ យូហាន ចាក ម៉ុត កាណុង ចារ រោង វ៉ាម៉ះ អ៊ែរ កា ប័រ លៀន ឡឹង អន់ ខែ។

៤ ពេត្រុះ លូ យូហាន ប៉ាញ ចាក់ ហៃ អ៊ែរ កេះណោះ ពេត្រុះ កាប ជា «អ៊ីស ហៃ ៗ ប៉ាត់ ញីន អា»។

៥ អ៊ែរ កា ហៃ អន់ខែ សាម៉ត ជា អន់ខែ ចឹង អន់ កាណាត់ ញ៉ា កា អ៊ែរ។

៦ ពេត្រុះ រ៉ះ កា អ៊ែរ ជា «អាញ អូ ទី ប្រាក់ អូ ទី ម៉ាស អុះ ហះកា កាណាត់ ញ៉ា អាញ ទី អាញ ចឹង អន់ កា អ៊ីស។ ញន អំរ៉ាញ អ៊ីញ យីស៊ូ គ្រិះ ឡឹង តេះ ណាសាវែត ហត់ អ៊ីស អ្សរ ចាក ពី»។

៧ អ៊ែរ កា ទុង តី កាម៉ាក់ កាជក ណោះ អន់ អ៊ែរ អ្សរ អន់តាវ។ ជាឌី ជុង លូ កាន់តឹង អ៊ែរ កា ដាក់ កាង ឡុត។

៨ អ៊ែរ កា សាឡុះ អ្សរ អន់តាវ ប្រើហា ចាក ឡុត។ កេះណោះ អ៊ែរ ចាក ម៉ុត កាណុង ចារ រោង វ៉ាម៉ះ អន់ខ្លួ លូ ពេត្រុះ លូ យូហាន ដេល។ អ៊ែរ ចាក អន់ដើរ ប្លង់ អន់ដើរ លូ កាប ប៉ានេ ប្រើ បិក កាតយី អន់ដើរ ដេល។

៩ កាំឡាំង ប៉ាសុន ទីខ្លួ ប័ប អ៊ែរ ចាក លូ កាតាំង អ៊ែរ កាប ប៉ានេ ប្រើ បិកកាតយី។

១០ ពូ អន់ហាល អ៊ែរ ឡាក់ ប៉ាណូស ឃើយ អង់អ្វី ប័រ លៀន ឡឹង ពូ ហះ អំប៉ា ឡាយ៉ាម ទ្រង ពូ ម៉ុត ពីង ចារ រោង វ៉ាម៉ះ ណោះ ហង ពូ ញម ខាក់ ឡឹង សារ ឡាក់ កើត ពីះ ទីល អ៊ែរ ណោះ។

សារពេត្រុះ រ៉ះ សារ យីស៊ូ ពីង ចារ រោង វ៉ាម៉ះ

១១ កាម៉ាក ណោះ អ្នែ អ្រែតៗ អន់ខ្ល លូ ពេត្រុះ លូ យូហាន លើយ។ កាំឡាំង ទិខ្ល ញម ខា ក់ ណោះ ពូ សាតាក់ ឡាំ អ្នែ ជុំ ពេត្រុះ លូ យូហាន ហះ ចារ អញ្ចុផង ប៉ាន់ទយ ឡាក់ ពូ អើ ផា «ចារ សាឡូម៉ូន»។

១២ ពេត្រុះ ប៉ប័ នីណោះ អើ កាប លូ ពូ ផា «អី អុះ មី អ៊ីស្រាអែល ញ៉ា ត្រក់ អន់ដីស ញម ខាក់ កា សារ អា? ញ៉ា ត្រក់ អន់ដីស ស៊ូ អ្នែ ប៉ាញចាក់ ហៃ ញីន នីអៀ? អន់ដីស យីត ផា ញីន អ៊ុតា ក់ អន់ដាក់ កាម៉ាក អា ញន អំវាញ ញីន តាំងឡា ប? លើ ញន ញីន ប៉ាណូស ដាក់ កាខាក់ ប?

១៣ ប្រ្លះ រតី អាប្រាហាំ រតី អ៊ីសាក់ លូ រតី យ៉ាកុប យី ប្រ្លះ ម៉ះ រតី យ៉ាក់ ពិន ឡឹង ម៉ោហ ពៃ អើ តាំប៉ោក ហារ យីស៊ូ ឡាក់ ប្រ្លក់ ងារ កា អើ។ អន់ដីស រុប យីស៊ូ អន់ ពូ ប្រ្លក់ បាប លូ អន់ ដីស អ៊ុច អ៊ុច កា អើ ហះ ម៉ាត់ រតី ពីឡាត ផះ អើ ប៊ុច ឡើយ យីស៊ូ ពៃ។

១៤ អន់ដីស អ៊ុច អ៊ុច កា បក់ ដាក់ ឡឹង ពូ កា បក់ ត្រង់ ឡឹង ពូ អំបាំង ឡឹង ណោះ អន់ដីស ប្រើ ពូ តោះ ឡើយ ប៉ាណូស ឡាក់ ប៉ាន់តោ ពូ ប៉ាតាង អើ។

១៥ អន់ដីស ប៉ាន់តោ តាំងឡា អាញ រីស ហះកា ប្រ្លះ បិកកាតយ័ ទី តាក់ អង់រីស សីត អើ កេះ ញីន អា ហង ប៉ប័ សារ អា ម៉ាត់ ញីន តាំងឡា។

១៦ ញន កា ញីន ម៉ឹង យីស៊ូ អើ កា តាក់ អន់ដាក់ ប៉ាណូស អា ឡាក់ អន់ដីស ប៉ប័ លូ អន់ហាល កេះ។ អើ ដាក់ ប្រ្លាល តាទិច កេះ ឡាក់ អន់ដីស ប៉ប័ អា ហង ញន កា សៀ យីស៊ូ ណោះ ហង។

១៧ «អី អុះ មី អាញ អ៊ុ អន់តត់ ផា អន់ដីស លូ ម្នាក់ ណាំផា អន់ដីស ប្រ្លក់ កា យីស៊ូ នីណោះ ញន កា អន់ដីស អ៊ុ ហ្លង់ ដេល។

១៨ ហះកា ប្រ្លះ បិកកាតយ័ ប្រ្លក់ អន់ សារ ទិ អា កើត ពីះ ត្រក់ ឡាក់ កា អើ រះ ពីង ម្នាក់ វ៉ាគីយ ម៉ះ អើ ទិខ្ល ឡឹង អន់ទ្រូល ពៃ កេះ ផា ប៉ាណូស បក់ ប្រ្លះ រើស អន់ ប្រ្លក់ សាដាច់ ត្រក់ ថុក ប៉ាណាប ហិ។

១៩ ទីល នីណោះ ហាក់ អុះ មី ប៊ុនពែង ពុត ពៀក កេះណោះ រីល សៀ ប្រ្លះ បិកកាតយ័ ណារ៉ូ ពិ ម៉ាក់ អើ អ៊ុត ឡាច់ សារ យច ម៉ះ អន់ដីស។

២០ អើ កា ចឹង អន់ ពុត ពៀក អន់ដីស វ៉ាឡុរ លូ ចឹង ប្រើ យីស៊ូ ជីរ ណារ៉ូ ប្រ្លក់ សាដាច់ អន់ដីស ឡាក់ អើ ទៀម ឡឹង អន់ទ្រូល ពៃ ហង។

២១ ហះកា កិញអៀ អា យីស៊ូ អ្នែ ពីង ប្លែង ក្បាក់ ប្រ្លះ បិកកាតយ័ ចឹង ប្រ្លក់ អន់ គ្រីប កាណាក់ អន់ ដាក់ សីត តែល ទៅ ណារ៉ូ ឡាក់ កា អើ រះ ឡឹង សើត ពៃ កេះ ពីង វ៉ាគីយ អើ ឡាក់ ដាក់ ត្រង់។

២២ រតី ម៉ូសេ រះ ផា "ប្រ្លះ បិកកាតយ័ ឡាក់ ប្រ្លះ អន់ដីស ចឹង រើស ម៉ោញ ដូវ ឡឹង កាំឡាំង អន់ ដីស អន់ ប្រ្លក់ វ៉ាគីយ អើ ឡាក់ កា អាញ អា ដេល។ អន់ដីស ទិខ្ល ត្រក់ សាំយ៉ាំង អន់ កាខាក់ គ្រីប សារ ឡាក់ កា អើ ចឹង រះ។

២៣ កាប៉ាច់ កាំឡាំង បក់ ចំ អ៊ុ ចៃ សាំយ៉ាំង អើ បក់ ណោះ ចឹង ត្រក់ តោ អ្នាត ប៉ាសុន ប្រ្លះ ឡុត"។*

២៤ គ្រីប វ៉ាគីយ ប្រ្លះ ឡាក់ ទី រះ ប៉ានីរ ប្រ្លះ កាក់ ឡឹង រតី សាំយ៉ូអែល ទីល ម្នាក់ អន់តីត យី អន់ ខៃ ទិខ្ល រះ ឡឹង សារ ឡាក់ កើត ពីះ ម៉ាំង ដាវ អា ដេល។

២៥ អន់ដីស អា ហង ឡាក់ គន សោ ម្នាក់ វ៉ាគីយ ប្រ្លះ។ សារ ប្រ្លះ សាញ៉ា វែវ ពុត លូ រតី យ៉ា ក់ អន់ដីស សើត ពៃ យី សាំវ៉ាប កា អន់ដីស ដេល ឡាក់ អើ កាប លូ រតី អាប្រាហាំ ផា "គ្រីប ផ្លង់

* ៣:២៣ ៣:២២-២៣ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប លឹក ទី ពៀរ (ចោទិយ/កថា) ១៨:១៥។

អ្វី ពីង អង់កក់ តេះ អា ចឹង ទី សារ ដាក់ ញួន គន សោ អីស"†។

២៦ ប្រ្រឹះ បិកកាតយី រឿស យីស៊ូ ឡាក់ ប្រគំ ងារ កា អើ ប្រើ អើ ឡាក់ ណាំង អន់ដីស អន់ទ្រួល ឡឹង ពូ ភ្នៀ អន់ សារ ដាក់ កា អន់ដីស ទិខូ យី ប្រគំ អន់ អន់ដីស ចាក ឡាច់ ឡឹង សារ អូ ដាក់»។

៤

សារ ពូ តាត់ស៊ិន សារ កា ពេត្រុះ លូ យូហាន

១ ផេះ ពេត្រុះ លូ យូហាន អ្វី រៀន កា កាំឡាំង ណោះ ទី ម្នាក់ ក្រាក់ វ៉ាម៉ះ ប្រ្រឹះ លូ ម៉ែត តាហាន ញ៉ាម រោង វ៉ាម៉ះ លូ ម្នាក់ សាខូស៊ី ពីរ ទីល។

២ ពូ អីក កា ពេត្រុះ លូ យូហាន បាំងហៀន ម្នាក់ ប៉ាសុន ផា ប៉ាណូស តោ ចឹង រឿស សីត ញួន កា យីស៊ូ រឿស សីត កេះ។

៣ ណោះ ហង បះ ពូ រ៉ុប ពេត្រុះ លូ យូហាន ចែក ខុក ទីល កាំលី ដាវ តាយ៉ាង ខង ដាវ ណោះ អើ ក្បាម ម៉ាំង កេះ។

៤ ហះកា កាំឡាំង បក់ កាតាំង អន់ខៃ បាំងហៀន ណោះ អៀង ដូរ ម៉ុត សៀ ណោះ ហង បះ ចំ លួន កាំឡាំង សៀ ធម ហៀង អៀង ទីល ៥០០០ ដូរ កាត់ ដឹង កាម៉ាក់។

៥ ប៉ាក់ ដាវ តាយ៉ាង ម្នាក់ ម៉ែត ណាំផា ម្នាក់ ក្រាក់ តាំងកង់ លូ ម្នាក់ ណោយូ បាំងហៀន ចាបាច់ ពីរ ប៉ាក់ លូម គូប សោប ពីង មៀង យេរូសាឡឹម។

៦ កាណុង កាំឡាំង ពូ ណោះ ទី ឡាក់ កា រតី អាណោះ ឡាក់ ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រឹះ រតី កែផា យូ ហាន* អាសេកសានត្រុះ លូ ខាបខ្ល ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រឹះ ទីណោះ។

៧ ពូ កា អ្នក ពេត្រុះ លូ យូហាន អន់ អន់ខៃ អន់តាវ ហះ ម៉ាត់ ចារ ពូ លូម កេះណោះ អំបញ្ច ផា «អន់ដីស ប្រគំ ងារ ទី អា អេង អំវិញ ញ៉ា ? ពៀ ប្រើ អន់ដីស ប្រគំ ងារ អា ?»

៨ ផេះ ណោះ ប៉ាដាត ប៉ាលីង ប្រ្រឹះ ដាក់ កាខាក់ ម៉ុត ប៉ាណាំ ពុត ពៀក ពេត្រុះ ណោះ ហង បះ អើ កាប លូ ពូ ផា «អី អុះ ម៉ី ឡាក់ ណាំផា កាំឡាំង លូ ឡាក់ បាំងហៀន ពូ

៩ ដាវ អា អន់ដីស អំបញ្ច ញីន ឡឹង សារ ដាក់ ឡាក់ ញីន តាត់ អន់ដាក់ ប៉ាណូស កាដក អា។

១០ ប័រ អន់ដីស លូ ប៉ាសុន អ៊ីស្រាអែល ទិខូ អន់ អុ អន់តត់ ផា កាម៉ាក់ អ្វី ហះ ម៉ាត់ អន់ដីស អា អើ ដាក់ ប្រាល កេះ ញួន អំវិញ អើញ យីស៊ូ ឡឹង តេះ ណាសាវែត បក់ អន់ដីស បង់ ប៉ាន់តោ ពីង អ៊ឹង គឹង ពៃ ហង ហះកា ប្រ្រឹះ បិកកាតយី តាត់ អង់រឿស សីត អើ កេះ។

១១ អើ ណោះ ហង ឡាក់ កា ពូ ច្រាត់ រៀន ផា "អំហ្គោ អន់ដីស ឡាក់ កា វ៉ាគីយ ប្រគំ ហី ហីរ អ្នក ត កិញអៀ អើ កេះ អំហ្គោ សាំខាន់ ឡឹង ពូ"។†

១២ កាយ ឡឹង យីស៊ូ អូ ទី បក់ ពៀ អុ តង់ ប៉ាណូស អន់ វ៉ាវ៉ាច់ ឡឹង សារ តោ អុះ ខង អន់តេះ ប្រ្រឹះ បិកកាតយី អុ ទី អន់ ប៉ាណូស ពៀ ណារ តាង ឡឹង យីស៊ូ ជីរ តង់ ពិន អន់ វ៉ាវ៉ាច់ អុះ»។

១៣ ផេះ ពូ ប័រ ពេត្រុះ លូ យូហាន ទី ពុត ខីន កាប នីណោះ ពូ ញម ខាក់ ខង ពូ អុ អន់តត់ ផា អន់ខៃ ណោះ ប៉ាសុន ដោច អុ ទី ហៀន ហាំ អុះ ពូ កា អុ ដេល ផា អន់ខៃ ណោះ យើយ ចាក ពូយ យីស៊ូ។

១៤ ហះកា ពូ អុ ទី ទ្រង ចឹង តើល ប៉ានីរ អន់ខៃ អុះ ខង ប័រ ប៉ាណូស បក់ អន់ខៃ តាត់ អន់ដាក់ ពៃ កា អ្វី អន់ខ្ល ហះ ណោះ ដេល។

† ៣:២៥ ៣:២៥ សារ អា ឡាច់ ឡឹង កាណោត អង់កក់ តេះ (លោកុប្បត្តិ) ១២:៣។ * ៤:៦ ៤:៦ យូហាន អា អុ ត្រក់ យូហាន ឡាក់ សីរ យីស៊ូ កា អុ ត្រក់ យូហាន ឡាក់ បាំងហ្គាំ ប៉ាណូស ណោះ អុះ។ † ៤:១១ ៤:១១ ប័រ ហៃ ផាច់ អញ្ជើសី ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ១១៨:២២។

- ១៥ ណោះ ហង បះ ពូ ប្រើ អន់ខែ ឡាច់ ឡឹង ចារ ពូ លួម កេះណោះ ពូ ពឹកសា គូប ផា
- ១៦ «ពិន ចឹង ប្រគំ នីតម៍ កា ម្នាក់ ពៀរ ដូរ អា? ខង កាំឡាំង អែ ពឹង មៀង យេរូសាឡឹម ទិខូ អូ អន់តត់ កេះ ឡឹង សារ អំរ៉ាញ អីញ អន់ខែ ប្រគំ ណោះ។ ពិន អូ អូ ប៉ាតែក ផា អូ ទី សារ អំរ៉ាញ អីញ កើត ពីះ អុះ។
- ១៧ ទីល នីណោះ ពិន ត្រត់ ទីប អន់ខែ ជេ អន់ អន់ខែ រៀះ កា ពូ អន់ខៀត ណារ ឡឹង សារ យីស៊ូ អា»។
- ១៨ ពូ កា អើ អន់ខែ ពៀរ ដូរ ម៉ុត ណារ កេះណោះ កាប កា អន់ខែ អូ អន់ បាំងហៀន ណារ អុះ ឡឹង សារ យីស៊ូ ណោះ។
- ១៩ ហះកា ពេត្រុះ លូ យូហាន តើល ពូ ផា «អន់ដីស យីត ហៃ លួង! ប្រៀះ បិកកាតយ៍ បិច អន់ ញិន ប្រគំ ពួយ អន់ដីស ញ៉ា ប្រគំ ពួយ អើ?
- ២០ ញិន អូ អូ អោន លូ អ្នាត រៀះ ឡឹង សារ ឡាក់ ញិន ទី ប៉ប ទី កាតាំង ណោះ អុះ»។
- ២១ ពូ ណាំង ទ្រង បិច ចែត ចូត អន់ខែ អូ ទី អុះ ខង ទី ម្នាក់ ប៉ាសុន កាប ប៉ានេ ប្រៀះ ទិខូ ទិខៀន ញន កា សារ ឡាក់ កើត ពីះ ណោះ។ ទីល នីណោះ ក្រុំ ពឹកសា ពូ កាប បាំងអ្នុត កា អន់ខែ ពៀរ ដូរ កេះណោះ ឡើយ អន់ អន់ខែ ចាក សីត។
- ២២ កាម៉ាក បក់ ដាក់ ញន កា អំរ៉ាញ ប្រៀះ ណោះ អាញ អើ ៤០ សាណាំ សល់ កេះ។

សារ ម្នាក់ សៀ យីស៊ូ ម៉ន់ ប៉រ អន់ ទី ពុត ខិន

- ២៣ ប៉ាក់ ពូ តោះ ឡើយ ពេត្រុះ លូ យូហាន កេះ អន់ខែ កា ចាក ឡាំ ណាំង គូប អន់ខែ កេះ ណោះ រៀះ ឡឹង សារ ម្នាក់ ម៉ែត ក្រាក់ រ៉ាម៉ះ ប្រៀះ លូ ម្នាក់ ក្រាក់ តាំងកង់ កាប កា អន់ខែ ណោះ។
- ២៤ កាតាំង ពេត្រុះ លូ យូហាន រៀះ ឡឹង សារ ណោះ អន់ខែ វែរ ពុត ម៉ន់ អើ ប្រៀះ ផា «អី ប្រៀះ ឡាក់ តាំងឡា បាំងកើត តេះ ប្លែង ទៀក សាឡឹត សាឡាយ លូ ត្រឹប កាណាត ញ៉ាៗ ទិណោះ»
- ២៥ អីស អន់ រត់ ញិន សាដាច់ ដារីត កាប ពួយ ប៉ាងាត ប៉ាលឹង ដាក់ កាខាក់ ផាះ

"ញ៉ា ត្រត់ សុនសាត អន់ខៀត ប៉ាណាំ គូប កើត សារ តាប៉ុញ តាប៉ាក់ នីអៀ?

ញ៉ា ត្រត់ កាំឡាំង ប៉ាសុន ប៉ាណាំ គូប យីត ប៉ាសាំង លូ ប្រៀះ នីអៀ អូ ទី ខា អុះ?

២៦ ម្នាក់ សាដាច់ ពឹង អង់កក់ តេះ លូ ម្នាក់ ម៉ែត ណាំផា ប៉ាតុំ គូប សោប ប៉ាសាំង លូ ប្រៀះ បិកកាតយ៍ លូ ប៉ាសាំង លូ បក់ ប្រៀះ រើស អន់ ប្រគំ សាដាច់ ដេល"។

- ២៧ តាទីច ហង កាណុង មៀង អា សាដាច់ ហេរត លូ ប៉ុនទី ពីឡាត ប៉ាតុំ គូប សោប លូ សុនសាត អន់ខៀតៗ លូ ទី ប៉ាសុន អីស្រាអែល អន់ដា ដេល ម៉ុត ពុត ប៉ាសាំង លូ យីស៊ូ ឡាក់ ប៉ាណូស ដាក់ ប្រគំ ងារ កា អីស ឡាក់ អីស រើស ប្រើ ប្រគំ សាដាច់ ណោះ។
- ២៨ ពូ ប៉ាណាំ គូប សោប ប្រគំ នីអៀ ត្រត់ ឡាក់ កា អីស យីត ឡឹង អន់ខ្យល ពៃ កេះ ញន អំរ៉ាញ អីញ ម៉ះ អីស។
- ២៩ អី ប្រៀះ បិកកាតយ៍ កិញអៀ អា ប៉រ អីស ហៃ សារ ពូ បាំងអ្នុត ញិន ឡាក់ ទុច អីស លូ ប៉រ អីស តង់ អន់ ញិន ទី ពុត ខិន រៀះ ប៉ានីរ អីស ណើ។
- ៣០ ប៉រ អីស តាំង ងារ អំរ៉ាញ អីញ តាត់ អន់ដាក់ ម្នាក់ អីត ពូ ញន កា ញិន រៀះ សិច យីស៊ូ ឡាក់ ប៉ាណូស ដាក់ ប្រគំ ងារ កា អីស»។

‡ ៤:២៦ ៤:២៥-២៦ សារ អា ឡាច់ ឡឹង ផាប អញសី ប៉ានេ ប្រៀះ (ទំនុក/តម្កើង) ២:១-២។

៣១ កេះ អន់ខែ ម៉ន់ កេះ ជាឌី យើល ចារ អន់ខែ អ្នែ ណោះ កាខាក់ អន់ខែ ទី ប៉ាងាត់ ប៉ាលឹង ប្រ្រឹះ ដាក់ កាខាក់ ម៉ុត ប៉ាណាំ ពុត ពៀក អន់ខែ ត្រឹប ដូរ។ កេះណោះ អន់ខែ ខិន ខាក់ ហង ចាក រៈ ប៉ានី រ ប្រ្រឹះ កា ពូ។

សារ មូត សៀ យីស៊ូ ផែក វ៉ាស អំប៉ាស

៣២ ផះ ណោះ កាំឡាំង បក់ សៀ យីស៊ូ ទីខ្ល ទី ពុត ពៀក ដឹង ម៉ោញ អូ ទី បក់ ពៀ យីត ជា វ៉ាស អន់ខែ ទី យី កាណាត់ សាន់ទូ អុះ។ អន់ខែ អ្នក កាណាត់ លូ វ៉ាស ម៉ះ អន់ខែ ប៉ាតុំ ប្រឹត កាណាត់ រួម ទីខ្ល។

៣៣ កាប៉ាច់ មូត រៈ ប៉ាតាង យីស៊ូ ១២ ដូរ អន់ខែ ទី អំរ៉ាញ ហឹង ខាក់ ហង ចាក រៈ ឡឹង សារ យីស៊ូ រ៉ុស សីត កេះ លូ ប្រឹត ជាញ៉ាន រៈ កា ពូ អន់ អូ ឡឹង សារ ណោះ ហង។ ប្រ្រឹះ បិកកាតយី ដាក់ ពុត កាខាក់ កា កាំឡាំង អន់ខែ ទីខ្ល។

៣៤ កាណុង កាំឡាំង អន់ខែ អូ ទី ពៀ តាបាយ កាសត់ អុះ ខង កាំឡាំង អន់ខែ ឡាក់ ទី តេះ ម៉ីរ តេះ ហី អន់ខែ ប្រូ អ្នក លៀន

៣៥ ជិន អន់ កា មូត រៈ ប៉ាតាង យីស៊ូ ១២ ដូរ។ កេះណោះ អន់ខែ ផែក លៀន ណោះ អន់ កា ពូ ពូយ សារ ពូ តងកាន ណោះ ហង។

៣៦ ទី កាម៉ាក់ ម៉ោញ ដូរ សិច យូស៊ីប អែ កា ផ្លង់ លេវី កើត ពីង តាក្វាល់ គីប្រ្រះ មូត រៈ ប៉ាតាង យីស៊ូ អន់ សិច អែ ជា បាណាបះ ទី ណី ជា «ប៉ាណូស ប៉ាងហោក ពុត ពៀក ពូ»

៣៧ អែ ប្រូ ម៉ីរ អែ កេះណោះ អ្នក លៀន ជិន អន់ កា មូត រៈ ប៉ាតាង យីស៊ូ និះទៅ ដេល។

៥

សារ អាណាណះ លូ សាកីវ៉ា ប្រូ ម៉ីរ

១ កេះណោះ ទី កាម៉ាក់ ម៉ោញ ដូរ ណារ៉ូ សិច អាណាណះ កាម៉ាញ អែ សិច សាកីវ៉ា អន់ខែ កា ប្រូ ម៉ីរ អន់ខែ ដេល។

២ អន់ខែ ក្លោ កាម៉ាញ វែវ ពុត គូប សោប អោន គម លៀន ម៉ោញ ចានែក កា អន់ខែ ទៅ កេះ ណោះ អ្នក ចានែក បក់ អ្នែ សល់ ឡាំ ជិន អន់ កា មូត រៈ ប៉ាតាង យីស៊ូ។

៣ ហះកា ពេត្រុះ កាប កា អាណាណះ ជា «អាណាណះ! ញ៉ា ត្រត់ ប្រ្រឹះ បឹត សាតាំង ប៉ាណាំ ពុត ពៀក អីស អន់ ខិន ពូង កា ប៉ាងាត់ ប៉ាលឹង ប្រ្រឹះ ដាក់ កាខាក់ អោន គម លៀន ប្រូ តេះ ណោះ ម៉ោញ ចានែក នីណោះ? »

៤ ប៉ាន់ជា ពៃ តេះ ណោះ តេះ អីស ហង កេះណោះ អីស ប្រូ អ្នក លៀន អីស យរ លៀន ណោះ តាម ពុត អីស កា ដាក់ ដេល។ ញ៉ា ត្រត់ អីស ទី ពុត ប្រឹត នីអៀ? អីស តាំពូង កា ប្រ្រឹះ បិកកាតយី អូ ត្រត់ តាំពូង ដឹង កា ប៉ាណូស អុះ»។

៥ កេះ អាណាណះ សាំ យ៉ាំង ពេត្រុះ កាប កេះ អែ កា បក់ កាតាច់ កាសី តាំងហើម តៅ ឡូត។ ទី កាំឡាំង បក់ កាតាំង លៅ សារ ណោះ ពូ អ្នក ខាក់។

៦ មូត តាតាម កា សាឡប់ ប៉ាទ្រូ អាណាណះ កេះណោះ តូង ឡាំ តប់។

៧ ប៉ែង មង ឡឹង ណោះ កា ទីល កាម៉ាញ អាណាណះ អែ អូ អូ ក្លឹង ឡឹង សារ ក្លោ អែ ណោះ។

៨ ពេត្រុះ កា អំប៉ញ អែ ជា «រៈ ហៃ ប៉ុប ចំ អន់ដីស ប្រូ តេះ ណោះ ពៃ ទី លៀន ដឹង ណោះ ហង ប?» អែ តើល ជា «អីះ ដឹង ណោះ ហង»។

៩ កេះណោះ ពេត្រុះ កាប កា អើ ជា «ញ៉ា ត្រត់ អន់ដីស រែវ ពុត ម៉ុត តោរ គូប អន់ដីស ពួង កា ប៉ាងាត់ ប៉ាលីង ប្រ្រឹះ បិកកាតយ័ នីអៀ សាមីគី កា ចឹង អូ ទី ថូត ប ? ហៃ តោ កាំឡាំង សីត ឡឹង តប់ ប៉ាទ្រូ ក្លោ អីស ពូ ក្យាមី ចឹង ម៉ុត ទីល អំប៉ារ កេះ។ ពូ ចឹង តូង អីស ដេល»។

១០ ជាខី អើ កា ប៉ក់ គ្រុប ហះ ជុង ពេត្រុះ កេះណោះ កាតាច់ កាសី តាំងហើម តោ ឡូត។ ម្នាក់ តាតាម សីត ឡឹង តប់ ប៉ាទ្រូ ប៉ប អើ តោ កេះ ពូ កា តូង តប់ អើ សានៃង ប៉ាទ្រូ ក្លោ អើ ណោះ ហង។

១១ ក្រុំ ហៀន សារ ប្រ្រឹះ ទិខូ អ្នក ខាក់ កាំឡាំង បក់ កាតាំង លៅ សារ ណោះ កា អ្នក និះទៅ ដេល។

សារ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ ប្រឹក សារ អំរ៉ាញ អីញ

១២ រ៉ាំងរ៉ាំង ណោះ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ ប្រឹក សារ អីញ អំរ៉ាញ លូ សារ កេង ខាក់ អៀង ពីង ប៉ា សុន។ កាំឡាំង បក់ សៀ ពីះ តុំ លូម គូប លើយៗ ពីង ចារ សាឡូម៉ូន។

១៣ កាំឡាំង អូ សៀ យីស៊ូ អូ ទី ពៀ ខិន អ្នែ អន់ខូ លូ អន់ខែ ហង យ្រឹះ នីណោះ កាតាម ពូ ទី ខូ អ្សល កូត កា អន់ខែ។

១៤ ទី កាំឡាំង ម៉ុត សៀ យីស៊ូ ទីប កាម៉ាក ទីប អង់កាន់ ហើង អៀង ៗ។

១៥ ញុន កា សារ អំរ៉ាញ អន់ខែ ប្រឹក ណោះ ពូ តូង អ្នក ប៉ាណូស អីត អន់ តែប ពីង ត្រិ ពីង ពេល អ្នែ រុទ្រង ភៀ បិច ដឹង កា កី ពេត្រុះ កាន់ទីង ពីង បក់ អីត បក់ អន់ដា ផះ អើ ចាក ទ្រង ម៉ាត់ ចឹង ដាក់ ឡូត។

១៦ ទី កាំឡាំង អៀង ពីះ ឡឹង ស្រុក អន់ទៀត ឡាក់ អ្នែ ក្យាមី មៀង យេរុសាឡឹម ទីប តូង អ្នក ពីះ ប៉ាណូស អីត ពូ លូ ប៉ាណូស ប្រ្រឹះ ប្រឹក ដេល។ អន់ខែ ទីណោះ កា ដាក់ ប្រ្រាល ត្រិប ដូរ ហង។

សារ ពូ រ៉ុប ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ

១៧ កាប៉ាច់ ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រឹះ លូ កាំឡាំង ម្នាក់ សាខូស៊ី ឡាក់ គូប អើ ណោះ អន់ខែ អីត ពុត សាណាំង ខាក់។

១៨ ណោះ ហង អន់ខែ ប៉ាណាំ គូប ពីះ រ៉ុប ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ ចែត កាណុង ខុក រួម។

១៩ ទីល ប៉ាក់ កាម៉ាំង ទី បិយ ប្រ្រឹះ បិកកាតយ័ ពីះ បើក អំប៉ារ ខុក អន់ អន់ខែ ចាក ឡាច់ ទីប អន់ តត់ ជា

២០ «ចាក ឡា ប៉ាក់ រ៉ាំង រ៉ាម៉ះ តោ ពិ ! អ្នក រ៉ះ អន់ ពូ សាយ៉ាំង ប៉ានីរ ប្រ្រឹះ ឡាក់ ប្រឹក អន់ ប៉ាណូស រីស»។

២១ កាតាំង បិយ ប្រ្រឹះ រ៉ះ នីណោះ អន់ខែ កា ចាក ឡា ប៉ាក់ រ៉ាំង រ៉ាម៉ះ ឡឹង កាំលី ប៉ាំងហៀន ពូ ប៉ាក់ ណោះ។

ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រឹះ លូ កាំឡាំង បក់ អ្នែ អន់ខូ លូ អើ ពីះ តុំ គូប អើ ក្រុំ ពីកសា រ៉ាតីសៗ យី ម្នាក់ ម៉ែត ក្រាក់ អ៊ីស្រាអែល ទិខូ។ កេះណោះ ពូ ប្រើ បក់ ញ៉ាម ឡា អ្នក ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ ឡឹង ខុក។

២២ ម្នាក់ បក់ ញ៉ាម ឡា ទីល ប៉ាក់ ខុក ណោះ ហៃ អន់ខែ អូ ប៉ប កេះ កា រីល សីត រ៉ះ កា ពូ ជា

២៣ «ញីន ឡា ទីល ប៉ាក់ ខុក កេះ ប៉ប អំប៉ារ អ្នែ កាត្រិក ដាក់ និះទៅ ម្នាក់ បក់ អ្នែ ញ៉ាម អំប៉ារ កា អ្នែ ហះ ណោះ ដេល ហះកា ប៉ាក់ ញីន បើក អំប៉ារ ខុក ហៃ អូ ទី ប៉ប បក់ ពៀ អ្នែ កាណុង ណោះ អុះ»។

២៤ សាត់ ម៉ែត តាហាន ញ៉ាម រ៉ាំង រ៉ាម៉ះ លូ ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រឹះ កាតាំង សារ ណោះ អន់ខែ អូ អូ ចឹង យីត នីចម៍ អូ អូ កា សារ អា ចឹង កើត នីចម៍ ណាវ។

២៥ ផ្ទះ ណោះ ទី ប៉ាណូស ម៉ៅញ ដូរ ចាក ម៉ុត រ៖ កា ពូ ផា «ម្នាក់ ឡាក់ អន់ដីស រ៉ុប ចែត ខុក ពៃ កិញអៀ អន់ខែ ផ្ទះ អ្នែ ប៉ាងហៀន ម្នាក់ ប៉ាសុន ប៉ាត់ រោង រ៉ាម៉ៈ ប្រ្ទៈ តោ»។

២៦ ម៉ែត តាហាន ញ៉ាម រោង រ៉ាម៉ៈ ប្រ្ទៈ កា ណាំផា គន តាហាន ឡាក់ អ្នក ម្នាក់ រ៖ ប៉ាតាង យី ស៊ី ហះកា ហ៊ុត អា អន់ខែ អូទី ពីត សាប្តាត៍ អុះ ខង អ្នក កា ម្នាក់ ប៉ាសុន ហ៊ីរ អន់ខែ លូ អំហ្គោ។

២៧ ទីល ប៉ាត់ ចារ ពូ លូម កេះ ពូ កា ប្រ្ទៈ អន់ខែ អន់តាវ ហះ ង្រ ម្នាក់ ពីកសា រ៉ាតីសៗ។ កេះ ណោះ ម៉ែត ក្រាត់ រ៉ាម៉ៈ ប្រ្ទៈ កាប ផា

២៨ «ញីន រ៖ កាខាក់ កេះ កា អន់ដីស ពៃ ផា អូ អន់ ប៉ាងហៀន រ៖ កា ពូ យរ សិច ប៉ាណូស ណោះ ហះកា កិញអៀ អា អន់ដីស ប៉ាងហៀន ពូ ប៉ាញ្ញី ទីប ម្យើង យេរុសាឡឹម។ អន់ដីស កា បិច កាប ប៉ាងអាល ញីន ផា ប៉ាន់តោ អ៊ែ ណោះ ដេល»។

២៩ ហះកា ពេត្រុះ លូ ម្នាក់ រ៖ ប៉ាតាង យីស៊ី អន់ខែ តៗ តើល ផា «ញីន ត្រត់ សាំយ៉ាង ប្រ្ទៈ បិក កាតយ័ ក្វា ឡឹង សាំយ៉ាង ប៉ាណូស។

៣០ ប្រ្ទៈ ម៉ៈ រត៍ យ៉ាត់ ពិន អ៊ែ តាត់ អង់រីស សិត យីស៊ី ឡាក់ អន់ដីស ប៉ាន់តោ អន់ទល ពីង អ៊ឹង * ពៃ។

៣១ ប្រ្ទៈ បិកកាតយ័ លីក ហារ យីស៊ី អន់ អ្នែ តែង សាម៉ា អ៊ែ កេះណោះ អន់ អ៊ែ ប្រត៍ ម៉ែត ណាំ ផា លូ តង ប៉ាណូស អន់ រ៉ាវ៉ាច ឡឹង សារ តោ។ អ៊ែ ចឹង អន់ អ៊ីស្រាអែល បិចពែង ពុត ពៀក ម៉ាត់ ប្រ្ទៈ អូ អ្នក យ៉ូ សារ យច។

៣២ ញីន ទិខូ អា ហង ឡាក់ ប្រត៍ ផាញ៉ាន ឡឹង សារ ទិ អា ឡាក់ ទី កើត ពីះ ប៉ាងាត់ ប៉ាលីង ប្រ្ទៈ ដាក់ កាខាក់ ឡាក់ ប្រ្ទៈ អន់ កា បក់ រ៉ាប សៀ អ៊ែ កា ប្រត៍ ផាញ៉ាន ឡឹង សារ ណោះ ដេល»។

៣៣ កាតាំង នីណោះ ពូ អ៊ីក ខាក់ លូ បិច ប៉ាន់តោ អ្នត អន់ខែ ដេល។

៣៤ ហះកា កាណុង ក្រុំ ពីកសា ណោះ ទី ម្នាក់ ផាស៊ី ម៉ៅញ ដូរ សិច អ៊ែ កាម៉ាលៀល។ អ៊ែ ឡាក់ ប៉ាណូស អូ ចាបាប កេង ប៉ាសុន ទិខូ កា កាប អ៊ែ ដេល។ អ៊ែ អ្នក អន់តាវ ហះ ម៉ាត់ ក្រុំ ពី កសា កេះណោះ ប្រ្ទៈ ពូ អ្នក ឡាក់ ម្នាក់ រ៖ ប៉ាតាង យីស៊ី អន់ តែង ឡឹង ប៊ែត។

៣៥ កេះណោះ អ៊ែ កាប លូ ពូ ផា «អុះ ម៉ី អ៊ីស្រាអែល ! ប័រ ឡាក់ ឡឹង សារ អន់ដីស បិច ប្រត៍ កា ម្នាក់ អា។

៣៦ ទី សារ ម៉ៅញ កើត ពីះ ផ្ទះ អន់ទ្រូល ពៃ បើ តាន់ ទុញ ប៉ុប ចំ អុះ។ ទី ប៉ាណូស ម៉ៅញ ដូរ សិច ចឹង ផា ឡាក់ អ៊ែ ប៉ាណូស កេង ខាក់ ចាក ជៀក ពូ កាំឡាក់ ចាក ពួយ អ៊ែ ទី ៤០០ ដូរ។ អន់ តិត ឡឹង ណោះ ពូ រ៉ុប ប៉ាន់តោ អ៊ែ កាបាច កាំឡាក់ ឡាក់ ចាក ពួយ អ៊ែ ពៃ កា សាតាក់ រ៉ាតាក់ រ៉ា តាយ រ៉ាយ គូប ទី អូ ទី សល់ អុះ។

៣៧ អន់តិត ឡឹង ណោះ ណារ ផ្ទះ រ៉ាងរ៉ាង ពូ អ៊ែ ប៉ាតុំ ច្រាត់ សិច ចំលូន ប៉ាណូស ពៃ ទី កាម៉ាក់ ម៉ៅញ ដូរ ណារ សិច យូដៈ ឡឹង ខេត កាលីឡេ អ៊ែ តាំប៉ោក ឡាក់ លូ ប៉ាណាំ កាំឡាក់ អៀង ចាក ពួយ អ៊ែ ដេល។ ឡឹង ឡឹង ណោះ អ៊ែ តោ ដេល។ កេះណោះ កាំឡាក់ បក់ ចាក ពួយ អ៊ែ ពៃ កា សាតាក់ តាប្រ្ទៈ តាប្រ្ទាង និះទៅ ដេល។

៣៨ អាញ ផា អាញ កិញអៀ អា អន់ដីស ជៃ រ៉ុនរ៉ាយ ហង លូ ម្នាក់ អា ជៃ ប្រត៍ នីចម កា អន់ខែ ហង ពិ។ ផា សារ អន់ខែ ប្រត៍ អា ឡាក់ ឡឹង ប៉ាណូស ដោច ណោះ ចឹង អូ កើត អុះ។

៣៩ ហះកា ផា សារ អន់ខែ ប្រត៍ អា ឡាក់ ឡឹង ប្រ្ទៈ បិកកាតយ័ ណោះ អន់ដីស ចឹង អូ ដាម អន់ខែ អុះ។ ប័រ ឡាក់ អ្នក ផែត អន់ដីស កេះ តាមីរ លូ ប្រ្ទៈ បិកកាតយ័»។ អន់ខែ ទិខូ កា ភម

* ៥:៣០ ៥:៣០ អន់ទល ពីង អ៊ឹង ប័រ ហៃ សារ អន់ ចាបាប លីក ទី ពៀរ (ចេទិយ/កថា) ២១:២២។

ព្យាយាម កាម៉ាលៀល ដេល។

៤០ កេះណោះ អន់ខែ អើ ម៉ុត ម្នក រ៖ បាតាង យីស៊ូ ប្រើ ពូ ពីត អន់ខែ លូ អន់តត់ រ៖ ជែ អន់ អន់ខែ រ៖ កា ពូ ណាវ ឡើង សិច យីស៊ូ កេះណោះ រឺស ឡើយ អន់ អន់ខែ ចាក សីត។

៤១ អន់ខែ កា ចាក ឡាច់ ឡើង ចារ ម្នក ក្រុំ ពីកសា វ៉ាតីសៗ ទីប ទី ពុត ហោក រ៉ាត់ ខង ប្រ្រៈ យីត ជា អន់ខែ ណោះ ប៉ាណូស កានីត ឡាក់ ចឹង ត្រត់ ទី ពូ ប្រគំ អូ ដាក់ កា អន់ខែ ញន កា សៀ យីស៊ូ។

៤២ រ៉ាប់ ដាវ អន់ខែ អ្នែ ប៉ាងហៀន ម្នក ប៉ាសុន ទីប ពីង ចារ រោង វ៉ាម៉ះ ទីប ពីង ហី អន់ខៀ តៗ។ អន់ខែ រ៖ សារ ដាក់ កា ពូ ជា យីស៊ូ ហង ប៉ាណូស បក់ ប្រ្រៈ រឺស អន់ ប្រគំ សាដាច់ ណោះ។

៦

សារ ពូ រឺស តាំប៊ើ ដូវ តង់ ប្រគំ ងារ

១ ផៈ រ៉ាងរ៉ាង ណោះ ទី ចំលួន ពូ សៀ ហ៊ឹង អៀង ៗ។ ហះកា ទី ម្នក សុនសាត អ៊ីស្រាអែល ឡាក់ កាប សុនសាត ក្រិក អន់ខែ កាប វ៉ាប៊ីក វ៉ាចបំ កា ម្នក សុនសាត អ៊ីស្រាអែល ឡាក់ កាប សុនសាត អន់ខែ ទៅ ជា ផៈ ពូ ជែក លៀន អន់ កា ម្នក អន់ត្រាំ តាច់ សាណា សា ពូ អូ សូវ ហៃ តែង ម្នក អន់ត្រាំ បក់ កាប សុនសាត ក្រិក ណោះ អុះ។

២ កេះណោះ ម្នក រ៖ បាតាង យីស៊ូ ១២ ដូវ អើ ពី៖ កាំឡាំង ម្នក សៀ ទីខូ តុំ គូប លូ កាប ជា «អី អុះ មី អូ យី អន់ ញីន អ្នាត ងារ រ៖ ប៉ានី ប្រ្រៈ ភៀ ប្រគំ ងារ ជែក លៀន អន់ កា ពូ អុះ។

៣ ទីល នីណោះ ពិ ពិន រឺស ប៉ាណូស ពីង កាំឡាំង អន់ដីស អា តាំប៊ើ ដូវ ឡាក់ ពូ អន់ហាល ជា ដាក់ ទីប ហ្សាំង សាឡាច់ លូ ទី ប៉ាដាត ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ប៉ាណាំ ពុត ពៀក ម៉ាត់ ញីន ចឹង មប ងារ អា អន់ កា អន់ខែ ប្រគំ។

៤ កាប៉ាច់ ញីន ចឹង យីត ដឹង ម៉ន់ អើ ប្រ្រៈ លូ រ៖ ប៉ានី ប្រ្រៈ ហង»។

៥ ម្នក សៀ ទីខូ កាតាំង សារ ណោះ ត្រត់ ពុត អន់ខែ ខាក់។ ណោះ ហង អន់ខែ រឺស អ្សក់ សា តេផាន ឡាក់ ប៉ាណូស សៀ ប្រ្រៈ កានីត ទីប ទី ប៉ាដាត ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ប៉ាណាំ ពុត ពៀក ដេល។ ទី ភីលីប ប្រ្រៈ ខុរុះ នីកាណូរ ទីម៉ុន ប៉ាមេណា នីកូឡុះ ឡើង មៀង អន់ទីយ៉ុក ឡាក់ ម៉ុត ប្រគំ ព្យាយាម សង់ខុំ អ៊ីស្រាអែល។

៦ កេះណោះ ពូ ប៉ាណាំ អន់ខែ ឡាក់ ប៉ាត់ ម្នក រ៖ បាតាង យីស៊ូ។ ពូ កា ប៉ាណាំ គូប សាប៉ាត់ ម៉ន់ ឡោម ប្រ្រៈ កា អន់ខែ តាំប៊ើ ដូវ ណោះ។

៧ ប៉ានី ប្រ្រៈ ពូ រ៖ ណោះ កាតាំង ទីល ប៉ាណូស ហ៊ឹង អៀង។ កាំឡាំង ម្នក សៀ អ្នែ ប៉ាត់ មៀង យេរូសាឡឹម កា ហ៊ឹង អៀង ៗ កាខាក់។ ម្នក ក្រាត់ វ៉ាម៉ះ ប្រ្រៈ កា ម៉ុត សៀ យីស៊ូ អៀង ដូវ ដេល។

សារ ពូ រ៉ុប សាតេផាន

៨ កាប៉ាច់ សាតេផាន ប្រ្រៈ អន់ សារ ដាក់ លូ សារ អំវាញ អីញ កា អើ។ អើ អូ ប្រគំ សារ កេង ខាក់ អ្នែ កាណាង កាំឡាំង ប៉ាសុន ទីណោះ ប្រគំ អន់ ពូ ញម។

៩ ហះកា ទី ពូ ពី៖ កាកាប ប៉ាតែក លូ អើ យី បក់ អន់ដា ពី៖ ឡើង រោង ឡាក់ ពូ អើ ជា «រោង ម្នក វ៉ាវ៉ាច់ ឡើង ប្រគំ ទុច»។ ម្នក ណោះ ពី៖ ឡើង មៀង គីរែន មៀង អាណេកសាន់ទ្រៀ ឡើង ខេត គី លីគៀ អន់ដា លូ ខេត អាស៊ី អន់ដា។

១០ ហះកា អន់ខែ ប៉ាតែក អូ ដាម៉េ សាតេផាន អុះ ខង អើ អូ កាប ហ្សាំង សាឡាច់ ព្យាយាម ប៉ានី ប៉ាដាត ប៉ាលីង ប្រ្រៈ អន់ កា អើ។

១១ នីណោរ៖ ហង កាំឡាំង ម្នាក់ ណោះ ឡាច់ ណាំង ច្បាល ពូ ឡាអើត ឡាអើត ប្រើ ពូ កាប ផា «ញីន កាតាំង ប៉ាណូស អា កាប បីងាយ រតី ម៉ូសេ លូ កាប បីងាយ ប្រើ៖ បិកកាតយី ដេល»។

១២ ពូ កាប ប៉ាញសុះ កាំឡាំង ប៉ាសុន ម្នាក់ ក្រាក់ តាំងកង លូ ម្នាក់ ណោយូ បាំងហៀន ចា បាប់ កេះណោះ រ៉ុប សាតេផាន អ្នក ឡា ជីន ប៉ាក់ ក្រុំ ពីកសា វ៉ាតីស។

១៣ កេះណោះ ពូ អ្នក ពី៖ ម្នាក់ ផាញាន កាប តាំង ភ្នៀ ប្រោម សាតេផាន ផា «ប៉ាណូស អា ស៊ូ អ្នែ កាប អូ ដាក់ កា រោង វ៉ាម៖ ប្រើ៖ លូ កា ចាបាប់ រតី ម៉ូសេ លើយ។

១៤ ញីន កាតាំង អើ យើយ កាប ផា បក់ សិច យីស៊ូ ឡើង តេះ ណាសាវែត ពែ ចឹង យ៖ អ្នក រោង វ៉ាម៖ ប្រើ៖ ទីប ចឹង តូរី សង់ខ្ញុំ ឡាក់ រតី ម៉ូសេ មប អន់ កា ពិន ពែ ដេល»។

១៥ កាំឡាំង ទិខ្ន អ្នែ កាណាង ក្រុំ ពីកសា ណោះ ប៉ាញចាក់ ហៃ សាតេផាន។ ពូ បប័ ម៉ុះ ម៉ាត់ អើ តាតារ ឡាក់ កា ម៉ុះ ម៉ាត់ បិយ ប្រើ៖ ដេល។

ល

១ ម៉ែត ក្រាក់ វ៉ាម៖ ប្រើ៖ អំបញ្ច អើ ផា «ញា អីស កាប នីណោរ៖ តាទីច ប ?»។

សារ សាតេផាន តើល សារ ពូ ប្រោម

២ សាតេផាន តើល ផា «អី អុះ ម៉ី ក្លីញ វ៉ា ប៉រ អន់ដីស សាំយ៉ាង ហិ។ សើត ពែ ប្រើ៖ បិកកា តយី ឡាក់ ទី តាតារ ក្លាក់ តាំបាង ឡាកោ អន់ កា រតី ពិន អាប្រាំហាំ បប័ ផះ អើ អ្នែ ពីង ប៉ាថេត ហះ តាវ៉ាង តាំងលេ ពៀរ បើ ឡាក់ ប៉ាក់ ស្រុក ហាវ៉ាន ពែ។

៣ ផះ ណោះ ប្រើ៖ រ័ះ កា អើ ផា "ហាក់ ចាក ឡាច់ ឡើង ស្រុក អីស កើត លូ ឡាច់ ឡើង ផ្លុង វ៉ាច់ អីស ឡាក់ ប៉ាក់ ប៉ាថេត ម៉ោញ ណាវ ឡាក់ អាញ ចឹង តាំបាង កា អីស"។*

៤ រតី អាប្រាំហាំ កា ចាក ឡាច់ ឡើង ប៉ាថេត សុនសាត ខាល់ដេ ណោះ ឡាក់ អ្នែ ប៉ាក់ ស្រុក ហាវ៉ា ន់។ អន់តីត ឡើង ពី អើ តៅ ប្រើ៖ បិកកាតយី ប៉ាណាំ អើ ឡាច់ ឡើង ស្រុក ណោះ ឡាក់ អ្នែ ពីង ប៉ា ថេត ឡាក់ អន់ដីស អ្នែ រ៉ុប ដាវ អា ឡុត។

៥ ហះកា ប្រើ៖ អូ អន់ អើ ទី ប៉ាដក់ ញា អុះ អ្នែ ពីង ប៉ាថេត អា យ័៖ តេះ បក់ ដឹង តាំបាង ជុង កា អូ ទី ដេល។ ហះកា ប្រើ៖ សាញា ផា ចឹង អន់ ប៉ាថេត ទី អា កា អើ លូ កា ផ្លុង វ៉ាច់ អើ យ័៖ អើ បើ តានី ទី គន កាតាម។ †

៦ ប្រើ៖ បិកកាតយី រ័ះ កា អើ ផា "ផ្លុង វ៉ាច់ អីស ចឹង អ្នែ អង់វ៉ាម ប៉ាក់ ប៉ាថេត ពូ អន់ទៀត ប៉ាណូ ស ពីង ប៉ាថេត ណោះ ចឹង អ្នក ផ្លុង អីស ប្រក់ ទុច ទីប ប្រក់ បាប អន់ខែ កាខាក់ ទុញ ៤០០ សា ណាំ។

៧ ហះកា អាញ ចឹង ចេត ថូត សុនសាត បក់ អ្នក អន់ខែ ប្រក់ ទុច ណោះ។ ឡើង ឡើង ណោះ អន់ខែ ចឹង ឡាច់ ឡើង ប៉ាថេត ណោះ ពី៖ សាំប័៖ វ៉ាម៖ អាញ ហះ ចារ អា ឡុត"។‡

៨ «កេះណោះ ប្រើ៖ បិកកាតយី អន់ ចាបាប់ កាសិត អង់ការ កា រតី អាប្រាំហាំ ផះ ប្រើ៖ ប្រក់ សារ សាញា វែរ ពុត លូ អើ។ § ខ ណោះ ហង បះ ផះ អ៊ីសាក់ កើត ទី តាំងហាម ដាវ កេះ រតី អា ប្រាំហាំ កា កាសិត អង់ការ ឡុត អ៊ីសាក់ កា កាសិត អង់ការ កា គន អើ យ៉ាកុប រតី យ៉ាកុប កា កាសិត អង់ការ កា ម្នាក់ គន អើ ទី ១២ ដូវ ឡាក់ រតី ពិន ដេល។

៩ ម្នាក់ រតី ពិន កា ទី ពុត សាណឹង សាណើស កា អុះ អន់ខែ យូស៊ីប អន់ខែ កា ប្រូ អើ អន់ កា ពូ អ្នក ឡាក់ ប្រក់ ទុច ប៉ាក់ ប៉ាថេត អ៊ីស៊ីប ហះកា ប្រើ៖ បិកកាតយី អ្នែ អន់ខ្ន លូ អើ។

* ល:៣ ល:៣ បំរហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១២:១។ † ល:៥ ល:៥ បំរហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៧:៨។ ‡ ល:៧ ល:៧ បំរហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៥:១៣-១៤។ § ល:៨ ល:៨ បំរហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៧:១-១៤។

១០ ប្រ្រឹះ កា តង់ អើ អន់ រ៉ាវ៉ាច់ ឡើង សារ ឡាបាក ទិណោះ ទីប ប្រឹក អន់ អើ ហ្សាំង សាឡាច់ ត្រក់ ពុត សាដាច់ ប៉ាថេត អ៊ីស៊ីប សាដាច់ កា ប្រើ អើ រ៉ាវ៉ាច់ ប៉ាថេត អ៊ីស៊ីប លូ ប្រើ អើ រ៉ាវ៉ាច់ ហិ សាដាច់ ដេល។

១១ ផ៖ រ៉ាវ៉ាច់ ណោះ កើត ឡាយុត ឡាវ៉ាញ កាខាក់ ប៉ាញ ទីប ប៉ាថេត អ៊ីស៊ីប លូ ប៉ាថេត កា ណាន ប្រឹក អន់ ទី សារ ឡាបាក កាខាក់។ ម្នាក់ រតី ពិន អន់ខែ ណាំង សាណា ញ៉ា សា កា អូ ទី អុះ។

១២ ផ៖ ណោះ រតី យ៉ាកុប កាតាំង លេវ ផា ប៉ាត់ ប៉ាថេត អ៊ីស៊ីប ទី ពៀ អើ កា ប្រើ ម្នាក់ រតី ពិន ឡា ប៉ាត់ ប៉ាថេត ណោះ លឹក ទី ម៉ោញ។

១៣ ប៉ាត់ លឹក ទី ពៀរ យូស៊ីប រ៖ កា ម្នាក់ អុះ មី អើ អន់ អន់ហ្គាល់ អើ ណោះ សាដាច់ ប៉ាថេត អ៊ីស៊ីប កា អន់ហ្គាល់ អុះ មី យូស៊ីប ដេល។

១៤ កេះណោះ យូស៊ីប ប្រើ ពូ ឡា អ្សក់ ពី អើ រតី យ៉ាកុប លូ ផ្លង់ រ៉ាវ៉ាច់ អើ ទី ៧៥ ដូរ ណោះ ដេល។

១៥ រតី យ៉ាកុប កា ឡា អ្នែ ប៉ាត់ ប៉ាថេត អ៊ីស៊ីប អើ កា តោ ប៉ាត់ ណោះ ហង ម្នាក់ រតី ពិន កា តោ ពីង ប៉ាថេត ណោះ ដេល។

១៦ ពូ កា ប៉ាទុក ប៉ាទ្រូ រតី យ៉ាកុប លូ ប៉ាទ្រូ ម្នាក់ រតី ពិន សីត តប្រ ប៉ាត់ ស្រុក ស៊ីតែម កាណាង រ៉ុង អំហ្គោ ឡាក់ រតី អាប្រាហាំ ទី តាច់ ឡើង គន សោ រតី ហេម្នែរ ពីង ស្រុក ស៊ីតែម។ *

១៧ «ប៉ាត់ ក្សាម៍ ចឹង ទីល ដាវ ប្រ្រឹះ បិកកាតយ៍ ត្រក់ ប្រឹក ឡាក់ កា ប៉ានីរ អើ ទី សាញ៉ា លូ រតី អាប្រាហាំ កេះ សុនសាត ពិន កា កើត ចំលួន ហ៊ឹង អៀង ៗ ពីង ប៉ាថេត អ៊ីស៊ីប ណោះ។

១៨ ហះកា ឡែង ឡើង ណោះ ទី សាដាច់ ណាវ ម៉ោញ ណាវ រ៉ាវ៉ាច់ ប៉ាថេត អ៊ីស៊ីប អើ អូ អន់ ហ្គាល់ យូស៊ីប អុះ។

១៩ សាដាច់ ណាវ ណោះ អើ ប៉ាញ៉ា ខាក់ កា សុនសាត ពិន លូ ប្រឹក បាប រតី ពិន យ៉ីប ទីប អើ បាំងខំ ប្រើ អន់ខែ អ្នាត អូ អន់ រង អុះ គន ឡន់ អន់ខែ ណោះ ម៉ាត់ ចឹង តោ។ †

២០ «រតី ម៉ូសេ កា កើត ពីង រ៉ាវ៉ាច់ ណោះ ដេល សាស្វា អើ ដាត់ ឡាយ៉ាម៍ ខាក់ ត្រក់ ពុត ប្រ្រឹះ បិកកាតយ៍។ មើត ពី អើ រង រ៉ាវ៉ាច់ អើ កាណាង ហិ ទី ប៉ែង ខែ។

២១ ប៉ាត់ មើត ពី អ្នាត អើ កេះ ទី គន អង់កាន់ សាដាច់ អ៊ីស៊ីប អ្សក់ រង អើ ប្រឹក គន អើ តាំងឡា។

២២ ម៉ូសេ អើ ទី ហៀន អ្ន អៀង ឡើង សុនសាត អ៊ីស៊ីប ទីប ទី ប៉ានីរ ពីរ កាង លូ អូ ប្រឹក ងារ កេង ខាក់។ ‡

២៣ «ប៉ាត់ អើ អាញ ៤០ សាណាំ កេះ អើ កា ទី ពុត បិច ឡា ច្នាក់ សុនសាត អ៊ីស្រាអែល ឡាក់ អុះ មី អើ ទៅ។

២៤ អើ ប៉ែ ពូ ពីត សាប្លាត់ សុនសាត អើ ម៉ោញ ដូរ អើ កា ឡា តង់ ប៉ាណូស បក់ ពូ ពីត ណោះ លូ ពីត តូ តាង អើ ទីប កាមេ ប៉ាន់តោ សុនសាត អ៊ីស៊ីប ណោះ ដេល។

២៥ អើ សាម៉ីក កា អុះ មី អើ ចឹង ហ្គង់ ផា ប្រ្រឹះ បិកកាតយ៍ ប្រើ អើ តង់ អន់ខែ អន់ រ៉ាវ៉ាច់ ឡើង កេះ ទុច ហះកា អន់ខែ អូ យីត នីណោះ អុះ។

២៦ ប៉ាត់ ដាវ តាយ៉ាង ណាវ អើ ប៉ែ សុនសាត អ៊ីស្រាអែល ពៀរ ដូរ ផ៖ តាប៉ូញ ពីត គូប សោប អើ កា ឡា រ៖កេះ ប៉ារម ពូ ផា "អន់ដីស អា អុះ មី ញ៉ា ត្រក់ ពីត គូប ទៅ នីអៀ ឡុក ?"

២៧ ហះកា បក់ ពីត គូប ណោះ តាឡាក់ ឡាច់ អើ ទីប កាប ផា "ពៀ ប្រើ អីស ប្រឹក ម៉ែត ណាំផា កាប សារ កា ញីន ?"

* ៧:១៦ ៧:៩-១៦ សារ យូស៊ីប អាឡាច់ ឡើង កាណើត អង់កក់ កេះ (លោកុប្បត្តិ) ៣៧:១-៥០:២៦។ † ៧:១៩ ៧:១៧-១៩ ប៉ែ ហៃ សារ ឡាច់ (និក្ខមន៍) ១:៨-២២។ ‡ ៧:២២ ៧:២០-២២ ប៉ែ ហៃ សារ ឡាច់ (និក្ខមន៍) ២:១-១០។

២៨ ញ៉ា អីស បិច ប៉ាន់តោ អាញ ឡាក់ អីស ប៉ាន់តោ សុនសាត អ៊ីស៊ីប ដាវ សើត ពេ ដេល ប ?"

២៩ កាតាំង នីណោះ រតី ម៉ូសេ កា សាតាក់ ឡាក់ អ៊ែ ប៉ាក់ ប៉ាថេត ម៉ាខៀន។ អ៊ែ អ៊ែ អង់រ៉ាម ពឹង ប៉ាថេត ណោះ កា ទី កាម៉ាញ ទី គន កាម៉ាក់ ញៀវ ដូវ។ S

៣០ «ប៉ាក់ ទីល ៤០ សាណាំ រ៉ាវ៉ាច កេះ ទី បិយ ប្រ្រៈ ម៉ោញ ដូវ តាំបាង ឡាក់ អង់ អ៊ែ បិច ពឹង ស្រី តីស ប៉ាក់ ប៉ានីម ស៊ីណាយ។ បិយ ប្រ្រៈ ណោះ ឡាក់ កា អំប៊ូត អុញ ផៈ សា ប៉ោម។

៣១ ផៈ រតី ម៉ូសេ បិច សារ កេង ខាក់ ណោះ អ៊ែ ញម ខាក់ កេះណោះ អ៊ែ ម៉ុត ក្យាម ភៀ ហៃ អង់ ឡាក់។ អ៊ែ កា កាតាំង ប៉ានីម ប្រ្រៈ បិកកាតយ័ កាប ផា

៣២ "អាញ ឡាក់ ប្រ្រៈ រតី អីស យី ប្រ្រៈ អាប្រាហាំ ប្រ្រៈ អ៊ីសាក់ ប្រ្រៈ យ៉ាកុប"។ រតី ម៉ូសេ អ្សត រ៉ាវ៉េត អ៊ែ ខីន ហៃ អុះ។

៣៣ កេះណោះ ប្រ្រៈ បិកកាតយ័ រ៖ ផា "ហាក់ អីស តាឡេះ គីប ពិ ខង ចារ អីស តាវ អា យី ចារ ប្រ្រៈ។

៣៤ អាញ បិច ប៉ាសុន អាញ ទី សារ ឡាក់ បាក់ ខាក់ អ៊ែ ពឹង ប៉ាថេត អ៊ីស៊ីប តោ លូ កាតាំង អង់ ខៃ តាំងអិះ ដេល អាញ ជីវ ប៉ាក់ អា ភៀ ឡាក់ តង់ អង់ខៃ អង់ រ៉ាវ៉ាច ឡឹង កេះ ទុច។ អីស ពិះ ប៉ាក់ អា អាញ ចឹង ប្រើ អីស ឡាក់ ប៉ាក់ ប៉ាថេត អ៊ីស៊ីប តោ កិញអៀ ហង"។*

៣៥ «ហះកា រតី ម៉ូសេ អា សុនសាត អ៊ីស្រាអែល អ៊ែ ចៃ រ៉ាប អ៊ែ អុះ លូ អង់ខៃ កាប ផា "ញៀ ប្រើ អីស ប្រ្រៈ ម៉ែត ណាំផា កាប សារ កា ញីន ?" ហះកា ប្រ្រៈ បិកកាតយ័ ប្រើ អ៊ែ ឡាក់ ប្រ្រៈ ម៉ែត ណាំ ផា ពូ លូ ឡាក់ តង់ ពូ ទីប អង់ បិយ អ៊ែ ឡាក់ តង់ អង់ខុ លូ រតី ម៉ូសេ ដេល យី បិយ ប្រ្រៈ ឡាក់ ទី តាំ បាង អង់ អ៊ែ បិច កាណុង ប៉ោម ពេ ហង។

៣៦ រតី ម៉ូសេ អា ហង ប៉ាណាំ សុនសាត អ៊ីស្រាអែល ឡាក់ ឡឹង ប៉ាថេត អ៊ីស៊ីប ទីប ប្រ្រៈ សារ អំរ៉ាញ អ៊ីញ កេង ខាក់ ពឹង ប៉ាថេត អ៊ីស៊ីប ពឹង ទៀក តាំងលេ តីស ស៊ីប † លូ ពឹង ស្រី តីស រ៉ាង រ៉ាង ៤០ សាណាំ ផៈ ពូ ចាក ណោះ ពេ។

៣៧ រតី ម៉ូសេ អា ហង ឡាក់ រ៖ កា សុនសាត អ៊ីស្រាអែល ផា "ប្រ្រៈ បិកកាតយ័ ចឹង រើស ម៉ោញ ដូវ ឡឹង កាំឡាក់ អង់ដីស អង់ ប្រ្រៈ រ៉ាគីយ អ៊ែ ឡាក់ កា អាញ ‡"។S

៣៨ ផៈ សុនសាត អ៊ីស្រាអែល អ៊ែ ប៉ាក់ គូប ពឹង ស្រី តីស ពេ យី រតី ម៉ូសេ អា ហង ឡាក់ ទី បិយ ប្រ្រៈ អ៊ែ កាប លូ អ៊ែ អ៊ែ ពឹង ប៉ានីម ស៊ីណាយ។ អ៊ែ កា អ៊ែ លូ ម្នាក់ រតី ពិន ដេល។ អ៊ែ ហង អ្សត ប៉ានីម ប្រ្រៈ ឡាក់ អង់ អាញ រីស រ៖ តូច ទីល ពិន។

៣៩ ហះកា ម្នាក់ រតី ពិន អ៊ែ ចៃ រ៉ាប សៀ អ៊ែ អុះ អង់ខៃ ប៉ាសាំង លូ អ៊ែ ទីប ទី ពុត បិច រីល សីត ប៉ាក់ ប៉ាថេត អ៊ីស៊ីប ណារ។

៤០ អង់ខៃ កា កាប លូ រតី អាវ៉ុន ផា "ហាក់ អីស ប្រ្រៈ ហ្វិប ប្រ្រៈ អង់ទៀត សារ៉ាប ប៉ាណាំ ញីន ពិ ខង ម៉ូសេ ឡាក់ ប៉ាណាំ ពិន ឡាក់ ឡឹង ប៉ាថេត អ៊ីស៊ីប ពេ អ៊ែ កា នីចម កេះ អ៊ែ ណោះ"។

៤១ ផៈ ណោះ អង់ខៃ ប្រ្រៈ ហ្វិប គន រតី ម៉ោញ លូ ពុះ កាណាគី អង់ កា ហ្វិប រតី ណោះ កេះ ណោះ អង់ខៃ កា ប៉ាណាំ គូប ហោក រតី កាខាក់ កា កាណាគី ប្រ្រៈ លូ តី អង់ខៃ ទៅ ណោះ។ *

៤២ ផៈ ណោះ ប្រ្រៈ បិកកាតយ័ អ៊ែ រីន រ៉ាយ លូ អង់ខៃ អុះ អ៊ែ អ្នក អង់ អង់ខៃ សារ៉ាប រ៉ាមៈ សំ ឡុង ពឹង ប្លែង ត្រក់ លូ សារ ឡាក់ ទី រ៖ កាណុង ផាប រ៉ាគីយ ប្រ្រៈ ផាះ

S ល:២៩ ល:២៣-២៩ បំរែ ហៃ សារ ឡាក់ (និក្ខមន៍) ២:១១-២២។ * ល:៣៤ ល:៣០-៣៤ បំរែ ហៃ សារ ឡាក់ (និក្ខមន៍) ៣:១-១០។ † ល:៣៦ ល:៣៦ បំរែ ហៃ សារ ឡាក់ (និក្ខមន៍) ១៤:១-៣១។ ‡ ល:៣៧ ល:៣៧ ហ្វា ពូ ប្រាត់ លូ តី ម៉ោញ ចំលួន ផែម ប៉ានីម ផាះ អង់ដីស ត្រក់ សារ៉ាប ប្រ្រៈ ពូយ រ៉ាគីយ ប្រ្រៈ ណោះ ពិ។ S ល:៣៧ ល:៣៧ បំរែ ហៃ សារ អង់ ចាបាប លីក ទី ញៀវ (ចេទិយ/កថា) ១៨:១៥។ * ល:៤១ ល:៤០-៤១ បំរែ ហៃ សារ ឡាក់ (និក្ខមន៍) ៣២។

"អី ប៉ាសុន អ៊ីស្រាអែល

កាណាង រ៉ាំងរ៉ាំង ៤០ សាណាំ

ផ៖ អន់ដីស អ្វី ពីង ស្រី តីស ពៃ

អន់ដីស អូ ទី កោះ កាណាគី ញ៉ា រ៉ាម៉ែ អន់ កា អាញ អុះ។

៤៣ យី អន់ដីស តូង ហី ប្រ្រៈ ម៉ូឡុក †

លូ តូង ហ្វិប សំឡង់ ប៉ាតាង ប្រ្រៈ មេមជាន់ ‡ ម៉ែ អន់ដីស។

ហ្វិប ទី អា អន់ដីស ប្រ្រៈ ភៀ សាំប្រៈ រ៉ាម៉ែ។

ទីល នីណោរ អាញ ចឹង គៀរ ឡា អន់ដីស ប៉ាត់ ស្រុក ចាំងហាយុត

យួង ប៉ាថេត បាប៊ីឡូន តោ ណារូ"ន។

៤៤ «អ្វី ពីង ស្រី តីស ពៃ មូត រតី ពិន អន់ខៃ ទី រ៉ាណើ៖ សាំរ៉ាប់ រ៉ាម៉ែ ប្រ្រៈ ប៊ិកកាតយី អន់ខៃ ប្រ្រៈ ឡាក់ កា ប្រ្រៈ ប្រើ រតី ម៉ូសេ ប្រ្រៈ ណោះ ហង យី ប្រ្រៈ ពួយ ឡាក់ កា អ៊ែ ប៉ប។

៤៥ មូត រតី ពិន អន់ខៃ អ្សក រ៉ាណើ៖ ណោះ តូ តូប លូ តូង ម៉ុត កាណាង ប៉ាថេត អា ផ៖ យូស្មេ ណាំជា អន់ខៃ តាប៊ុត អ្សក ប៉ាថេត ឡឹង សុនសាត ឡាក់ ប្រ្រៈ ប៊ិកកាតយី ទ្រុះ ឡាច ហះ ម៉ាត់ អន់ ខៃ។ រ៉ាណើ៖ ណោះ អ្វី លើយ ទីល រ៉ាំងហារ សាដាច់ ដារីត។

៤៦ ប្រ្រៈ ប៊ិកកាតយី ប៉ាញ ពុត កា សាដាច់ ដារីត ខាក់។ សាដាច់ ដារីត អ៊ែ ប៉រ លូ ប្រ្រៈ ប្រ្រៈ រ៉ាំង រ៉ាម៉ែ ប្រ្រៈ សាំរ៉ាប់ គន សោ រតី យ៉ាកុប *។

៤៧ ហះកា សាដាច់ សាឡូម៉ូន ឡុក ប្រ្រៈ រ៉ាំង រ៉ាម៉ែ ណោះ សាំរ៉ាប់ ប្រ្រៈ ប៊ិកកាតយី។

៤៨ ហះកា ប្រ្រៈ ឡាក់ តីស ហ្វិត អូ អ្វី ពីង ហី ឡាក់ ប្រ្រៈ លូ តី ប៉ាណូស ណោះ អុះ ឡាក់ កា អ៊ែ រ៖ ពីង រ៉ាគីយ អ៊ែ ផ៖

៤៩ "ប្លែង យី គ្រេ អាញ អង់អ្វី

តេះ យី គ្រេ អាញ ទីរ ជុង ដេល

ហី នីចម អន់ដីស ចឹង ប្រ្រៈ អន់ កា អាញ អ្វី ?

ចារ នីចម អន់ដីស ចឹង ប្រ្រៈ អន់ កា អាញ រ៉ាឡូរ ណោះ ?

៥០ ញ៉ា អូ ត្រក់ អាញ ប ប៉ាំងកើត កាណាគី ទី អា ?"†។

៥១ «អី ប៉ាណូស កាង កល់ លូ ទី ពុត ទី តោរ ឡាក់ កា សុនសាត អន់ខៃ អូ សៀ ប្រ្រៈ អន់ ដីស អូ ដឹង ប៉ាសាំង លើយ លូ ប៉ាដាត ប៉ាលឹង ប្រ្រៈ ដាក់ កាខាក់។ រតី អន់ដីស ឃើយ ប្រ្រៈ នី ណោះ អន់ដីស កា ប្រ្រៈ ពួយ ដេល។

៥២ អូ ទី រ៉ាគីយ ប្រ្រៈ អ៊ែ ចំ ម៉ោញ ឡាក់ រតី អន់ដីស អូ ទី ប្រ្រៈ បាប អុះ។ អន់ខៃ កា ប៉ាន់តោ ទី មូត បក់ រ៖ ផ៖ ចឹង ទី បក់ ដាក់ ត្រង់ កាខាក់ ម៉ោញ ដូរ ពី៖ កិញអៀ អា អន់ដីស ប្រ្រៈ អូ ត្រង់ កា បក់ ណោះ ទីប ប៉ាន់តោ អ៊ែ ដេល។

៥៣ អន់ដីស អ្សក ចាបាប ប្រ្រៈ ឡាក់ បិយ អ៊ែ អន់ ហះកា អន់ដីស អូ ប្រ្រៈ ពួយ អុះ»។

សារ ពូ ហ៊ីរ អំហ្គោ ប៉ាន់តោ សាតេផាន

† ល:៤៣ ល:៤៣ ប្រ្រៈ ម៉ូឡុក យី ប្រ្រៈ ប៊ិក ឡាក់ សុនសាត កាណាន ប៉ានេ សាំប្រៈ។ ‡ ល:៤៣ ល:៤៣ ប្រ្រៈ មេមជាន់ យី ប្រ្រៈ ប៊ិក ឡាក់ សុនសាត អ៊ីស្រាអែល ប៉ានេ សាំប្រៈ។ § ល:៤៣ ល:៤២-៤៣ សារ អា ឡាក់ ឡឹង អាម៉ុះ ៥:២៥-២៧។ * ល:៤៦ ល:៤៦ ប្រ្រៈ រ៉ាំង រ៉ាម៉ែ ប្រ្រៈ សាំរ៉ាប់ គន សោ រតី យ៉ាកុប ពិន ព្រៃ នីអៀ កា ត្រក់ ដេល៖ ប្រ្រៈ រ៉ាំង រ៉ាម៉ែ អន់ កា ប្រ្រៈ ម៉ែ រតី យ៉ាកុប។ † ល:៥០ ល:៤៩-៥០ សារ អា ឡាក់ ឡឹង អេសាយ ៦៦:១-២។

- ៥៤ ផ្ទះ ពូ កាតាំង នីណោះ ពូ អីក ខាក់ ពូ រ៉ាំងតែត សាណាញ៉ូ កា អើ។
- ៥៥ ហះកា សាតេផាន ទី ប៉ាងាត់ ប៉ាលីង ប្រ្រៈ ប៉ាណាំ ពុត ពៀក អើ កា ប៉ាញ៉ូចាក់ ហៃ ពីង ប្លែង ប័ប័ តាតារ ក្លាក់ ម៉ះ ប្រ្រៈ ប៊ិកកាតយី លូ ប័ប័ យីស៊ី អន់តារ តែង សាម៉ា ប្រ្រៈ ដេល។
- ៥៦ កេះណោះ អើ រ៖ ជា «ហៃ តោ អាញ ប័ប័ ប្លែង តាលុះ ព្រីង លូ ប័ប័ ប៉ាណូស អន់តារ តែង សាម៉ា ប្រ្រៈ ប៊ិកកាតយី យី យីស៊ី»។
- ៥៧ ពូ កា ឡុង តុត ពុត លូ ប៊ីត តោរ កេះណោះ តាឡុះ ឡាំ ប៉ាក់ សាតេផាន ទីខូ។
- ៥៨ ពូ អុស ឡាច់ អើ តែង ឡើង មៀង កេះណោះ អ្យក់ អំហ្គោ ហ៊ីរ ប៉ាន់តោ អើ។ ម្នុត បក់ ច្រោម អើ ណោះ រុស អារ អន់ខៃ អន់ ប៉ាណូស តាតាម ម៉ោញ ដួរ ក្យាក់ អើ ណោះ សិច សូល។
- ៥៩ ផ្ទះ ពូ ហ៊ីរ ប៉ាន់តោ អើ ណោះ សាតេផាន កាប ឡោម ជា «អី យីស៊ី ឡាក់ ពី តាំងឡា ប័រ អីស ហាប អ្យក់ ប៉ាងាត់ អាញ ណើ»។
- ៦០ កេះណោះ អើ ជន តាកុល លូ កាប ម៉ៃៗ ជា «អី ពី តាំងឡា ដៃ រ៉ាប់ រ៉ូ សារ យច អន់ខៃ អា»។ កាប នីណោះ កេះៗ អើ កា តោ ហង។

៨

១ សូល កា វែរ ពុត ដេល កាណុង សារ ប៉ាន់តោ សាតេផាន ណោះ។

សារ សូល ប្រ័តី បាប កា ម្នុត សៀ យីស៊ី

ដារ ណោះ ពូ ប្រ័តី អូ ដាក់ កាខាក់ កា ក្រុំ ហៀន សារ ប្រ្រៈ អ្វៃ ពីង មៀង យេរុសាឡឹម។ អន់ខៃ កា សាតាក់ តាប្រ្រៈ តាប្រ្រាំង ប៉ាញ៉ូ ទីប ខេត យូដា លូ ខេត សាម៉ារី ដឹង ម្នុត រ៖ ប៉ាតាង យីស៊ី អូ សាតាក់។

២ ទី ម្នុត បក់ អ្យល កូត កា ប្រ្រៈ ប៊ិកកាតយី អន់ខៃ ឡាំ តប់ ប៉ាទ្រូ សាតេផាន លូ ញាំ សោក រ៉ាំ បីស កា អើ កាខាក់។

៣ កាប៉ាច់ សូល អើ ប្រ័តី បាប កេង ខាក់ កា ក្រុំ ហៀន សារ ប្រ្រៈ អើ ចាក ម៉ុត រ៉ប់ ហី រុប ទុង ឡាច់ ម្នុត បក់ សៀ យីស៊ី ទីប កាម៉ាក់ ទីប អង់កាន់ អ្យក់ ចែត ខុក។

សារ ភីលីប រ៖ សារ យីស៊ី ប៉ាក់ ខេត សាម៉ារី

៤ ម្នុត សៀ បក់ សាតាក់ តាប្រ្រៈ តាប្រ្រាំង ណោះ អន់ខៃ ចាក ឡើង ចារ ម៉ោញ ឡាំ ប៉ាក់ ចារ ម៉ោញ ទីប រ៖ សារ យីស៊ី។

៥ ភីលីប ចាក ឡាំ ប៉ាក់ មៀង សាម៉ារី លូ រ៖ កា ពូ ឡើង សារ យីស៊ី ដេល។

៦ ផ្ទះ កាំឡាំង កាតាំង សារ ភីលីប រ៖ ណោះ លូ ប័ប័ សារ អំរ៉ាញ អីញ ឡាក់ អើ ប្រ័តី អន់ខៃ កា វែរ ពុត ខំ សាំយ៉ាំង អើ ខាក់

៧ ខង ទី ប្រ្រៈ ប៊ីត អៀង ឡាច់ ឡើង ប៉ាណូស ទីប អង់ហ្សាំង តុត ពុត លូ ទី ប៉ាណូស កាជក ប៉ាណូស តោ ជុង តី អៀង ដួរ កើត ដាក់ ដេល។

៨ ណោះ ហង បះ ម្នុត ប៉ាសុន អ្វៃ កាណុង មៀង ណោះ ហោក រ៉ត់ កាខាក់។

៩ ទី កាម៉ាក់ ម៉ោញ ដួរ សិច ស៊ីម៉ុន អើ អ្វៃ កាណុង មៀង ណោះ។ ឡើង ភីលីប បើ ឡាំ ប៉ាក់ ណោះ អើ ហៀន គ្រូ អំហ្គ អូ ប្រ័តី អន់ កា ម្នុត ប៉ាសុន អ្វៃ ពីង ខេត សាម៉ារី ណោះ ពូ ញម កាខាក់ ទីប អើ អ្នាត់ ជា អើ យី ប៉ាណូស ទី អំរ៉ាញ អីញ កេង ដេល។

១០ ប៉ាណូស ទីខូ ទីប ម្នុត ប៉ាសុន ទីប ម្នុត រ៉ាតីស ពូ ខំ សាំយ៉ាំង អើ ខាក់ ទីប ពូ កាប ជា «អើ អា ហង ឡាក់ ប្រ្រៈ តីស ទី សារ អំរ៉ាញ អីញ កេង ខាក់»។

១១ ពូ ខំ សាំយ៉ាង អើ នីអៀ ញូន កា អើ ទី ប្រគំ សារ អំរាញ អីញ លូ ត្រូ អំហ្ម ម៉ះ អើ ប្រគំ អន់ កា ពូ ញម លូ ប៉ានេ អើ ទុញ សាណាំ កេះ។

១២ ហះកា ផះ ពូ សៀ សារ ដាក់ ឡឹង យីស៊ូ គ្រិះ លូ សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រៈ បិកកាតយំ ឡាក់ ភីលីប រ៖ អើ កា ប៉ាងហុំ អន់ខែ ទីប កាម៉ាក់ ទីប អង់កាន់។

១៣ ស៊ីម៉ូន កា សៀ ដេល ណោះ ភីលីប កា ប៉ាងហុំ អើ ដេល អើ កា អ្វៃ អន់ខូ លូ ភីលីប លើយ។ ផះ អើ ប័ប័ សារ អំរាញ អីញ លូ សារ កេង ខាក់ ឡាក់ កើត ទី ផះ ណោះ អើ កា ញម ខាក់។

១៤ ម្នាក់ រ៖ ប៉ាតាង យីស៊ូ អ្វៃ ប៉ាក់ មៀង យេរូសាឡឹម អន់ខែ កាតាំង លៅ ជា ម្នាក់ ខេត សាម៉ារី សៀ ប៉ានីរ ប្រ្រៈ បិកកាតយំ អៀង ដូរ អន់ខែ កា ប្រើ ពេត្រុះ លូ យូហាន ឡាំ ប៉ាក់ ម្នាក់ ណោះ។

១៥ ប៉ាក់ ទីល ខេត សាម៉ារី កេះ អន់ខែ ពៀរ ដូរ កា ម៉ន់ ឡោម ប្រ្រៈ បិកកាតយំ អន់ ម្នាក់ សៀ ទី ប៉ាងាតី ប៉ាលីង ប្រ្រៈ ដាក់ កាខាក់

១៦ ខង ប៉ាងាតី ប៉ាលីង ប្រ្រៈ បើ ជីរ អ្វៃ ពីង អន់ខែ យ្រៈ ម៉ៅញ ដូរ កា បើ អុះ អន់ខែ ក្រាន់ កា ទី ពូ ប៉ាងហុំ អន់ខែ អន់ កេះ ប៉ាសុន យីស៊ូ ដោច។

១៧ កេះណោះ ពេត្រុះ លូ យូហាន ម៉ន់ សាប៉ាក់ ពីង អន់ខែ ណោះ អន់ខែ កា ទី ប៉ាងាតី ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ហង។

១៨ ផះ ស៊ីម៉ូន ប័ប័ ប្រ្រៈ បិកកាតយំ អន់ ប៉ាងាតី ប៉ាលីង អើ កា ពូ ញូន កា ពេត្រុះ លូ យូហាន បក់ រ៖ ប៉ាតាង យីស៊ូ ម៉ន់ សាប៉ាក់ ពីង ពូ នីណោះ អើ កា អ្យក់ លៀន អន់ កា អន់ខែ ពៀរ ដូរ ណោះ លូ កាប ជា

១៩ «អន់ដីស អន់ សារ អំរាញ អីញ អា កា អាញ ណើ ភៀ អន់ អាញ ម៉ន់ សាប៉ាក់ ពីង ពៀ ម៉ា គំ បក់ ណោះ ចឹង ទី ប៉ាងាតី ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ដេល»។

២០ ហះកា ពេត្រុះ តើល អើ ជា «អន់ លៀន អីស អា វ៉ាយ ហ៊្យង ហ្សើត អន់ខូ លូ អីស ទៅ ពិ ខង អីស សាមីគី កា អ្យក់ លៀន ចឹង អ្នក តាច សារ អា ឡាក់ ប្រ្រៈ បិកកាតយំ អន់ កា ញីន តាដោះ។

២១ អីស អូ ទី ចានែក កាណុង ងារ អា អុះ ខង ប្រ្រៈ បិកកាតយំ ហៃ ប័ប័ ពុត អីស អូ ដាក់ អូ ត្រង់ អុះ។

២២ ហាក់ ប៉ិនពែង ពុត ពៀក អ្នក សារ អូ ដាក់ អីស អា ពិ កេះណោះ ឡោម ប្រ្រៈ បិកកាតយំ អូ ផែត អើ អូ អ្យក់ យ៉ូ អីស ឡាក់ ទី ពុត ប៉ុច ប្រគំ អូ ដាក់ នែរ អា

២៣ ខង អាញ ប័ប័ ជា អីស ទី ពុត សាណាំង លូ ទូម កាណុង សារ អូ ដាក់ ដេល»។

២៤ ស៊ីម៉ូន តើល ជា «ប័រ អីស ម៉ន់ ឡោម ប្រ្រៈ បិកកាតយំ អន់ កា អាញ ណើ ភៀ ជេ អន់ ទី សារ អូ ដាក់ កើត ពីង អាញ ឡាក់ កា អីស ជា ណោះ»។

២៥ ប៉ាក់ អន់ខែ រ៖ ប៉ានីរ ប្រ្រៈ បិកកាតយំ លូ រ៖ ឡឹង សារ អន់ខែ ទី ប័ប័ កេះ។ អន់ខែ កា សីត ប៉ាក់ មៀង យេរូសាឡឹម ណារ៉ូ ទីប រ៖ សារ ដាក់ ឡឹង យីស៊ូ រស្រុក អន់ខៀត ទី អៀង រស្រុក កាណុង ខេត សាម៉ារី។

សារ ភីលីប រ៖ សារ យីស៊ូ កា សុនសាត អេធីយ៉ូពី

២៦ កេះណោះ បិយ ប្រ្រៈ បិកកាតយំ រ៖ កា ភីលីប ជា «ហាក់ ចាក ឡាំ តែង ម៉ាត់ ដាវ ទ្រង ជីរ ឡឹង មៀង យេរូសាឡឹម ឡាំ ប៉ាក់ មៀង កាសា ណោះ ពិ»។ ទ្រង ណោះ ឡាងាន់ ខាក់។

២៧ អើ កា ចាក ឡា រទ្រង ណោះ តាទីច។ ទី សុនសាត អេធីយ៉ូពី ម៉ៅញ ដូវ ចាក ទ្រង ណោះ ដេល អើ ណោះ ពូ កាយ៉ោ* អើ ប្រគី កាន រ៉ាំងហៃ វ៉ាស អំប៉ាស ម៉ះ សាដាច់ អង់កាន់ ឡាក់ សា ដាច់ រ៉ាំងហៃ ពីង ប៉ាថេត អេធីយ៉ូពី។ អើ សីត ឡឹង សាំប្រ័ះ ប៉ានេ ប្រ័ះ បិកកាតយ័ ប៉ាក់ មៀង យេរូសាឡឹម។

២៨ អើ ជិះ វ៉ាតេរ៉េ សេះ អន់ដើរ អាន ផាប វ៉ាគីយ ប្រ័ះ សិច អេសាយ អន់ដើរ។

២៩ ផះ ណោះ ប៉ាដាត ប៉ាលឹង ប្រ័ះ រ័ះ កា ភីលីប ផា «ហាក់ ឡា អន់ ក្យាម ប៉ាក់ វ៉ាតេរ៉េ តោ ពិ»។

៣០ ភីលីប កា តាយ៉ូប ពួយ តានី វ៉ាតេរ៉េ ណោះ កាតាំង អើ អាន ផាប វ៉ាគីយ ប្រ័ះ អេសាយ។ ភី លីប កា អំប៉ញ ផា «អីស ហ្លង់ ដេល ប សារ អីស អាន ណោះ ?» ៣១ អើ តើល ផា «នីចម អាញ ចឹង អូ ហ្លង់ ខង អូ ទី ពៀ រ័ះ កា អាញ ឡាក់»។ អើ កា ជៀក ភីលីប ហារ ជិះ វ៉ាតេរ៉េ អន់ខូ លូ អើ។

៣២ សារ អើ អាន ណោះ យី នីអៀះ

«អើ ណោះ ពូ ចឹង រុប អ្យក់ ឡា ជិន ពីង តី ពូ ឡាក់ កា ពូ អ្យក់ ចៀម ចឹង ឡា ប៉ាន់តោ។

អើ អូ កាកាប អុះ

ឡាក់ កា គន ចៀម អ្នែ គ្រីយ ហះ ដ្ដីរ បក់ កាត់ សក់ អើ។

៣៣ ពូ កាប សាតោះ បីដាយ អើ

លូ ពូ តាត់សុន សារ កា អើ អូ ត្រង់ អុះ។

អូ ទី ពៀ អុះ រ័ះ សារ ផ្លង់ វ៉ាច អើ អុះ

ខង ពូ ប៉ាន់តោ អើ កេះ»។†

៣៤ សុនសាត អេធីយ៉ូពី ណោះ អំប៉ញ លូ ភីលីប ផា «អាញ ប័រ អំប៉ញ អីស វ៉ាគីយ ប្រ័ះ កាប នីអៀ អើ បិច រ័ះ ឡឹង សារ ពៀ ? អើ បិច រ័ះ ឡឹង ឡាកោ អើ ទៅ ញ៉ា បិច រ័ះ ឡឹង សារ ពូ អន់ទៀ គ ណារ ?»

៣៥ ភីលីប កា អ្យក់ សារ ណោះ ទៅ ភៀ រ័ះ សារ ដាក់ ឡឹង យីស៊ូ អន់ កា អើ។

៣៦-៣៧ អន់ខែ ចាក ឡា ប៉ាក់ ម៉ាត់ ប៉ាក់ ទីល ចារ ទី ទៀក សុនសាត អេធីយ៉ូពី ណោះ កាប ផា «ហៃ ហះ អា ទី ទៀក ទី សារ ញ៉ា ចឹង ប្រគី អូ អន់ អីស ប៉ាំងហុំ អាញ ប ?»‡

៣៨ អើ កា ប្រើ ពូ តារ វ៉ាតេរ៉េ អើ លូ ភីលីប កា ជីរ ពីង ទៀក កេះណោះ ភីលីប កា ប៉ាំងហុំ អើ តាទីច ហង់។

៣៩ ប៉ាក់ អន់ខែ ហារ ពីង គោក កេះ ប៉ាដាត ប៉ាលឹង ប្រ័ះ បិកកាតយ័ អ្យក់ ឡា ភីលីប ឡឹង ចារ ណោះ តាតិង ប៉ាណូស កាយ៉ោ ណោះ អូ ប័ប ភីលីប ណារ ហង់ អើ កា ចាក ឡា ណារ ទីប ទី ពុត ហោក រ៉ាត់។

៤០ កាប៉ាច់ ភីលីប ប៉ាក់ អើ ហ្លង់ ប៉ាណូស កេះ អើ ប័ប ឡាកោ អើ អ្នែ ប៉ាក់ មៀង អាសូត ឡុក។ ឡែង ឡឹង ណោះ អើ ចាក ណារ ទីប រ័ះ សារ ដាក់ ឡឹង យីស៊ូ រ័ប ស្រុក តេះ លើយ ទីល មៀង កេសារៀ។

* ៨:២៧ ៨:២៧ រ៉ាំងរ៉ាំង ណោះ ពូ យើយ កាយ៉ោ កាម៉ាក់ ឡាក់ ប្រគី ងារ ប្រគី កាន ពីង ហី សាដាច់។ † ៨:៣៣ ៨:៣២-៣៣ សារ អា ឡាច់ ឡឹង អេសាយ ៥:៣:៧-៨។ ‡ ៨:៣៦-៣៧ ៨:៣៦-៣៧ ហ្វា ពូ ប្រាក់ លូ គី ម៉ៅញ ចំលូន ធម្មប៉ានីរ ផាះ ភីលីប រ័ះ កា អើ ផា «ផា អីស សៀ តាទីច ទី ពុត ពៀក កេះ អាញ ប៉ាំងហុំ អីស ទី ហង់»។ អើ តើល ផា «អាញ សៀ កេះ កា យីស៊ូ គ្រិះ ឡាក់ គន ប្រ័ះ បិកកាតយ័ ណោះ»។

៩

សារ សូល ម៉ុត សៀ យីស៊ូ

១ ផ្ទះ រ៉ាងរ៉ាង ណោះ សូល យីត ដឹង កាប អីក លូ បិច ប៉ាន់តោ ម្នាក់ សៀ យីស៊ូ លើយ។ អើ ឡាន ប៉ាក់ ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រឹះ

២ ប័រ ចាបាប ម៉ុត កាណាង រោង អន់ទៀតៗ ម៉ះ សុនសាត អ៊ីស្រាអែល កាណាង មៀង ដាម៉ះ អ្នក ផែត ប័ប ម្នាក់ សៀ យីស៊ូ បក់ អន់ដា អ្នក ហះ ចារ ណោះ យី កាម៉ាក លើ អង់កាន់ កាតាម អើ ចឹង រ៉ុប កត់ ចត់ អ្នក សីត ប៉ាក់ មៀង យេរូសាឡឹម។

៣ ផ្ទះ អើ ចាក ឡាន ក្យាម ចឹង ទីល ប៉ាក់ មៀង ដាម៉ះ កេះ ផាឌី កា ទី តាតារ ក្នាក់ ឡឹង ប្លែង ជុំ អើ ឡាន។

៤ អើ កា បក់ កេះណោះ កាតាំង ប៉ានីរ កាប លូ អើ ផា «អី សូល ញ៉ា ត្រត់ អីស ប្រឹក្សា បាប អាញ?»

៥-៦ សូល តើល ផា «អី ពី តាំងឡា ញ៉ា អីស ណោះ?» ប៉ានីរ ណោះ កា តើល ផា «អាញ សិច យីស៊ូ ឡាន អីស អ្នក ប្រឹក្សា បាប។ * ហត់ អ្នក ចាក ម៉ុត កាណាង មៀង តោ។ ប៉ាក់ ចារ ណោះ ចឹង ទី ពូ រ៉ះ កា អីស ត្រត់ ប្រឹក្សា នីចម៍ អន់ដា»។

៧ កាប៉ាច ម្នាក់ ចាក អន់ខូ លូ សូល អន់ខែ កា តារ អ្នក គ្រឹយ អ្នក ចឹង កាប នីចម៍ អុះ អន់ខែ កា តាំង ដឹង ប៉ានីរ ហះកា អ្នក ប័ប ទី ញ៉ា អុះ។

៨ សូល កា អ្នក យី អើ ខំ រ៉ាល ម៉ាត់ នីចម៍ កាតាម កា អើ ហៃ អ្នក ប័ប អុះ ណោះ ហង បះ ពូ ទុង តី អើ ចាក ម៉ុត កាណាង មៀង ដាម៉ះ។

៩ រ៉ាងរ៉ាង ប័ង ដាវ អើ ហៃ កាណាត់ ញ៉ា កា អ្នក ប័ប អុះ លូ អ្នក អែត ទៀក អ្នក សា សាណា ញ៉ា ដេល។

១០ កាណាង មៀង ដាម៉ះ ណោះ ទី បក់ សៀ យីស៊ូ ម៉ោញ ដូរ សិច អើ អាណាណោះ។ យីស៊ូ តាំ បាង ឡាកោ អន់ អើ ប័ប លូ អើ អើ ផា «អី អាណាណោះ»។ អើ តើល ផា «ញ៉ា ពី តាំងឡា»។

១១ យីស៊ូ រ៉ះ កា អើ ផា «ហត់ ឡាន ប៉ាក់ ទ្រង ឡាន ពូ អើ ផា ទ្រង ត្រង់ កេះណោះ ណាំង អំបញ្ច ប៉ាណូស បក់ សិច សូល ឡឹង មៀង តើសុះ អើ អ្នក កាណាង ហី យូដៈ ផ្ទះ អ្នក ម៉ន់ អើ អាញ។

១២ អើ ទី អំបោ ប័ប កាម៉ាក ម៉ោញ ដូរ សិច អាណាណោះ ម៉ុត ម៉ន់ សាប៉ាក់ ពីង អើ ភៀ អន់ ម៉ាត់ អើ តាតារ ណាវ»។

១៣ អាណាណោះ អើ តើល ផា «អី ពី តាំងឡា អាញ កាតាំង ពូ អៀង ដូរ រ៉ះ ផា ប៉ាណូស អា អើ ប្រឹក្សា អ្នក ដាក់ កេង ខាក់ កា ម្នាក់ សៀ អីស ប៉ាក់ មៀង យេរូសាឡឹម តោ។

១៤ អើ ឡាន ប៉ាក់ អា អើ ប័រ ចាបាប ឡឹង ម្នាក់ ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រឹះ កេះ ភៀ សាំរ៉ាប់ ណាំង រ៉ុប ម្នាក់ បក់ ម៉ន់ អើ អីស»។

១៥ ហះកា យីស៊ូ តើល អើ ផា «ហត់ ចាក ឡាន ពី ខង អាញ រឿស អ្នក ប៉ាណូស អា ភៀ ប្រើ អើ ឡាន រ៉ះ អន់ ពូ អន់ហ្គាល់ សិច អាញ កា សុនសាត អន់ទៀត លូ កា សាដាច់ អន់ទៀតៗ ទីប កា សុន សាត អ៊ីស្រាអែល ដេល។

១៦ អាញ ចឹង ប្រឹក្សា អន់ អើ អ្នក អន់តត់ ផា អើ ចឹង ទី សារ ឡាន បាក់ អៀង ញុន អាញ»។

១៧ អាណាណោះ កា ឡាន តាទីច។ ប៉ាក់ ទីល ហី ណោះ កេះ អើ ម៉ុត សាប៉ាក់ សូល លូ កាប ផា «អី មី សូល យីស៊ូ ឡាន ពី តាំងឡា ពិន តាំបាង ឡាកោ អន់ អីស ប័ប ផ្ទះ អីស ចាក រទ្រង ពៅ អើ

* ៩:៥-៦ ៩:៥-៦ ហ្នា ពូ ប្រាក់ លូ តី ម៉ោញ ចំលូន ផែម ប៉ានីរ ផាះ អីស ចាក់ ប៉ាសយ់ ឡាញ នីអៀ ណោះ អីស ចឹង អីត ប៉ាណាប ហង»។ អើ អ្នក រ៉ាវែត លូ ញុន ខាក់ អើ អំបញ្ច ផា «អី ពី តាំងឡា នីចម៍ អីស បិច កា អាញ ប្រឹក្សា?» យីស៊ូ កា តើល ផា ។

ប្រើ អាញ ឡា ប៉ាតាង អា ភៀ អន់ ម៉ាត់ អីស ដាក់ តាតារ ហៃ ប៉ប័ ណារ៉ូ លូ អន់ អីស ទី ប៉ាង៉ាត់ ប៉ា លីង ប្រៀ ដាក់ កាខាក់ ម៉ុត ប៉ាណាំ ពុត ពៀក អីស ដេល»។

១៨ ម៉ោញ ទ្រូ ឡឹង ណោះ ទី កាណាត់ ឡាក់ កា អង់តែប កា ហ្រុង ឡឹង ម៉ាត់ សូល ផាឌី ម៉ាត់ សូល តាតារ ឡូត ហៃ ប៉ប័ ណារ៉ូ។ អើ កា អ្សរ កេះណោះ អាណាណោះ ប៉ាំងហុំ អើ។

១៩ កេះណោះ អើ សា សាណា កា ទី សាង់ ណារ៉ូ ហង។

សារ សូល រៀន យីស៊ូ តឹង មៀង ដាមៈ

សូល អ្នក អន់ខូ លូ ម្នាក់ សៀ យីស៊ូ ឡាក់ អ្នក កាណាង មៀង ដាមៈ ណោះ ទុញ ដាវ។

២០ សាត់ អើ ដាក់ កេះ ណោះ អើ កា ម៉ុត កាណាង រោង អន់ទៀតៗ ភៀ រៀ រៀ យីស៊ូ។ អើ ផា យីស៊ូ អា ហង ឡាក់ គន ប្រៀ ប៊កកាតយ័។

២១ ទី ម្នាក់ បក់ ផៈ អ្នក សាំយ៉ាង អើ រៀ ណោះ ពូ ញម ខាក់ ទីប អំបញ្ច លូ គូប សោប ផា «ញ៉ា អូ ត្រត់ អើ អា ហង ប ឡាក់ ថាឡាយ ម្នាក់ បក់ ម៉ន់ អើ យីស៊ូ អ្នក ប៉ាតាង មៀង យេរូសាឡឹម តោ? ញន កា សារ អា ហង បៈ អើ ឡាក់ ប៉ាតាង អា ភៀ ណាំង រ៉ុប អន់ខែ ជីន អន់ កា ម្នាក់ ម៉ែត ក្រាត់ រ៉ាមៈ ប្រៀ ដេល»។

២២ យ័ រៀ រៀ កាតាម សូល ហ៊ឹង ទី ពុត ខិន កាខាក់ អើ រៀ ប៉ាឡាក់ កា សុនសាត អ៊ីស្រា អើល ឡាក់ អ្នក កាណាង មៀង ដាមៈ ណោះ ផា យីស៊ូ អា ហង យី បក់ ប្រៀ រើស អន់ ប្រត់ សា ដាច់ ណោះ ប្រត់ អន់ អន់ខែ អូ អូ តើល អុះ។

២៣ ប៉ាតាង ទុញ ដាវ ឡឹង ណោះ ណារ៉ូ ម្នាក់ សុនសាត អ៊ីស្រា អើល ពីកសា គូប សោប ភៀ ចឹង ប៉ាន់តោ អ្នក សូល។

២៤ ហះកា សូល អ្នក ដេល សារ អន់ខែ យីត ណោះ។ អន់ខែ អ្នក ក្រាត់ ហះ អំបារ ទ្រូក មៀង ទីប កាម៉ាង ទីប កាដាវ ភៀ ចឹង ប៉ាន់តោ អើ។

២៥ ហះកា ប៉ាតាង កាម៉ាង ម្នាក់ សី អើ អ្សក ពុង ម៉ោញ ប្រើ សូល ម៉ុត អ្នក កេះណោះ ប៉ាហ្រូ ជីរ ឡឹង ទ្រូក តែង ឡឹង មៀង។

សារ សូល ឡាក់ អ្នក ប៉ាតាង មៀង យេរូសាឡឹម

២៦ កេះណោះ សូល ឡាក់ ប៉ាតាង មៀង យេរូសាឡឹម ផៈ អ្នក ប៉ាតាង ណោះ អើ ខំ បិច ម៉ុត អ្នក អន់ខូ លូ ម្នាក់ សៀ យីស៊ូ ដេល ហះកា ពូ អ្សក កា អើ ទីខូ ខង ពូ អូ សៀ ផា អើ សៀ យីស៊ូ អុះ។

២៧ ហះកា បាណាបៈ អ្សក សូល ប៉ាណាំ អើ ឡាក់ ប៉ាតាង ម្នាក់ រៀ ប៉ាតាង យីស៊ូ លូ រៀ កា ពូ ឡឹង សារ សូល ប៉ប័ យីស៊ូ ផៈ អើ ចាក រទ្រង ពៃ លូ សារ យីស៊ូ កាកាប លូ អើ លូ រៀ សារ សូល ខិន រៀ សារ យីស៊ូ ផៈ អ្នក ប៉ាតាង មៀង ដាមៈ ពៃ ដេល។

២៨ សូល កា អ្នក អន់ខូ លូ ម្នាក់ រៀ ប៉ាតាង យីស៊ូ លូ ចាក សីត ចាក ឡាក់ កាណាង មៀង យេរូសាឡឹម ទីប ទី ពុត ខិន រៀ សារ យីស៊ូ ដេល។

២៩ អើ កាប ប៉ាតាង លូ សុនសាត អ៊ីស្រា អើល ឡាក់ កាប សុនសាត ក្រិក ហះកា ម្នាក់ ណោះ ប៉ា ណាំ គូប បិច ប៉ាន់តោ អើ។

៣០ ប៉ាតាង ម្នាក់ សៀ អ្នក ឡឹង សារ អា កេះ អន់ខែ ឡាក់ ជីន អើ គីត មៀង កេសារៀ កេះណោះ អន់ អើ ឡាក់ មៀង តើសុះ ណារ៉ូ។

៣១ ក្រុំ ហៀន សារ ប្រៀ ទី សារ សាណុក សាវ៉ាក ក្រីប ចារ កាណាង ខេត យូដា ខេត កាលីឡេ លូ ខេត សាម៉ារី លូ អន់ខែ សៀ ហ៊ឹង ខាក់។ អន់ខែ ទី ចំលួន ហ៊ឹង អៀង ញន កា អន់ខែ អ្នក

អ្សិល កូតី កា ប្រ្រឹះ បិកកាតយី លូ ញន កា ប៉ាងាតី ប៉ាលីង ប្រ្រឹះ ដាក់ កាខាក់ តង់ អន់ខែ អន់ ទី ពុត ខីន។

សារ ពេត្រុះ តាក់ អន់ដាក់ អេណាស

- ៣២ កាប៉ាច់ ពេត្រុះ ចាក ឡាំ គ្រីប ចារ លូ ឡាំ ច្នាក់ មូត សៀ យីស៊ូ ប៉ាក់ តេះ លីដា។
- ៣៣ ហះ ចារ ណោះ អើ ប័ប ប៉ាណូស ម៉េញ ដូរ សិច អេណាស អើ អីត តៅ ជុង តី លូ តែប លើយ ទុញ តាំងហាម សាណាំ កេះ។
- ៣៤ ពេត្រុះ រ៖ កា កម៉ាក ណោះ ជា «អី អេណាស យីស៊ូ គ្រិះ អើ តាក់ អន់ដាក់ អីស កេះ ហាក់ អ្សរ ឡុត តាមួរ ពេល អីស អា ពិ»។ អេណាស កា អ្សរ ឡុត។
- ៣៥ កាំឡាំង កាណុង តេះ លីដា ទិណោះ លូ កាំឡាំង ស្រុក អ្នែ រចារ សារ៉ូន ប័ប អើ ដាក់ នី ណោះ ពូ កា បុនពែង ពុត ពៀក សៀ ប្រ្រឹះ បិកកាតយី។

សារ តេប៊ីថា រ៉ុស សីត ណារ៉ូ

- ៣៦ ពឹង មៀង យ៉ុបប៉ា ទី អង់កាន់ ម៉េញ ដូរ ឡាក់ សៀ យីស៊ូ សិច អើ តេប៊ីថា (ទី ណី ជា «រ៉ា ម៉ាំង») អើ ប្រឹគី ដាក់ លូ អន់ កាណាគី កា ពូ អៀង។
- ៣៧ ផះ រ៉ាំងរ៉ាំង ណោះ អើ អីត កេះណោះ តៅ ពូ តាក់ អង់ហុំ ប៉ាទ្រូ អើ កេះ។ ពូ អ្សក់ ចែត ពឹង កាណុង តែង អំបាំង។
- ៣៨ ញន កា តេះ លីដា ក្សាម មៀង យ៉ុបប៉ា ណោះ ហង ប៉ាក់ មូត សៀ កាតាំង លៅ ជា ពេត្រុះ អ្នែ ពឹង តេះ លីដា ណោះ អន់ខែ កា ប្រើ គូប អន់ខែ ពៀរ ដូរ ឡាំ ឡោម ពេត្រុះ ជា «ប័រ អីស ឡាំ ទិល ប៉ាក់ ចារ ញីន ស្រីស។ ណើ»។
- ៣៩ ពេត្រុះ កា ឡាំ លូ អន់ខែ ពៀរ ដូរ ណោះ ឡុត។ ប៉ាក់ អើ ទិល កេះ ពូ ជៀក អើ ហារ អ្នែ ពឹង កាណុង តែង អំបាំង។ មូត អង់កាន់ អន់ត្រៅ ប៉ាណាំ គូប ម៉ុត ក្សាម អើ ទីប ញាំ សោក លូ តាំបាង អាវ សាំប៉ាក់ លូ អាវ គ្រីន ឡាក់ តេប៊ីថា ទី ជិង អន់ ផះ អ្នែ អន់ខូ លូ អន់ខែ ពៃ។
- ៤០ ពេត្រុះ ប្រើ ពូ ឡាច់ ប៉ាក់ ឡឹង ទីខូ អើ ជន តាកុល ម៉ន់ ឡោម ប្រ្រឹះ កេះណោះ កាលែង ប៉ាក់ ប៉ាទ្រូ លូ កាប ជា «អី តេប៊ីថា អ្សរ ពិ»។ អង់កាន់ ណោះ កា រ៉ាល ម៉ាត់ ផះ អើ ប័ប ពេត្រុះ កា អ្សរ អង់អ្នែ ឡុត។
- ៤១ ពេត្រុះ ចឹក តី អើ អន់ អ្សរ អន់តាវ កេះណោះ អើ មូត សៀ យីស៊ូ លូ មូត អង់កាន់ អន់ត្រៅ ម៉ុត ប៉ាក់ អើ កេះណោះ អន់ អន់ខែ ប័ប តេប៊ីថា រ៉ុស សីត កេះ។
- ៤២ ប៉ាណូស កាណុង មៀង យ៉ុបប៉ា អៀង ដូរ អ្នែ ឡឹង សារ អា លូ ទី ប៉ាណូស អៀង ដូរ សៀ យីស៊ូ។
- ៤៣ ពេត្រុះ កា អ្នែ ពឹង មៀង យ៉ុបប៉ា ទុញ ដារ ណារ៉ូ អើ អ្នែ ពឹង ហី ស៊ីម៉ូន ឡាក់ ប៉ាណូស រ៉ាវ រ៉ាន់ដាប់ អង់ការ អ្សរ †។

90

សារ បិយ ប្រ្រឹះ តាំបាង ឡាកោ អន់ កា កូនេលៀស ប័ប

† ៩:៤៣ ៩:៤៣ ពូ រ៉ាវ រ៉ាន់ដាប់ អង់ការ អ្សរ សាំរ៉ាប់ ប្រឹគី គីប ប្រឹគី កាតិប ប្រឹគី កាតាប ប្រឹគី ម៉ាអើរ។

១ អ្នក ប៉ាត់ មៀង កេសារៀ ទី សុនសាត រួម ម៉ោញ ដូរ សិច អ៊ែ កូនេលៀស អ៊ែ ឡាក់ ម៉ែត តា ហាន តាប័ល តាហាន អ៊ែ ពូ អ៊ែ ជា ក្រុំ តាហាន អ៊ីតាលី។

២ អ៊ែ លូ គន កាម៉ាញ អ៊ែ អន់ខែ អ៊ូល កូត អ្សត កា ប្រ្រៈ បិកកាតយ័ អ៊ែ ឌុ អន់ កាណាត កា ម្នត ថុក ញ៉ាក លូ ម៉ន់ ឡោម ប្រ្រៈ រ៉ប ដាវ ដេល។

៣ ទី ដាវ ម៉ោញ រ៉ាងរ៉ាង មង ប៉ែង កាដាច បិយ ប្រ្រៈ បិកកាតយ័ ម៉ោញ ដូរ តាំបាង ឡាកោ អន់ កា អ៊ែ ប័ប ឡាក់។ បិយ ណោះ ម៉ុត ប៉ាត់ ហី អ៊ែ លូ អ៊ែ អ៊ែ ជា «អ៊ែ កូនេលៀស»។

៤ អ៊ែ ប៉ាញ ចាក់ ហៃ បិយ ប្រ្រៈ ណោះ ទីប អ្សត កាខាក់ កេះណោះ កាប ជា «អ៊ែ ពី តាំងឡា ទី សារ ញ៉ា?» បិយ ប្រ្រៈ តើល អ៊ែ ជា «ប្រ្រៈ បិកកាតយ័ សាំយ៉ាង កេះ សារ អ៊ីស ម៉ន់ ឡោម ពៃ កាណាត អ៊ីស អន់ កា ពូ ណោះ កា អ៊ែ អ្ន ពីល ដេល។

៥ ទីល នីណោះ ហត់ អ៊ីស ប្រើ ពូ ឡាក់ ប៉ាត់ មៀង យ៉ុបប៉ា កិញអៀ ហង រ៖ កា កាម៉ាត ម៉ោញ ដូរ សិច ស៊ីម៉ូន ឡាក់ ពូ អ៊ែ ជា ពេត្រុះ ប្រើ ឡាក់ ប៉ាត់ អា។

៦ អ៊ែ អ្ន ពីង ហី ស៊ីម៉ូន ឡាក់ ប៉ាណូស រ៉ាវ រ៉ាន់ដាប អងការ អ្សត ហី អ៊ែ ណោះ ហះ ហាង សាឡី គ សាឡាយ *»។

៧ ប៉ាត់ បិយ ប្រ្រៈ ឡាក់ កាកាប លូ អ៊ែ ចាក ឡាច រ៉ាវ៉ាច កេះ អ៊ែ អ៊ែ ទុច ពៀរ ដូរ លូ តាហាន ម៉ោញ ដូរ កាណាង កាំឡាង ម្នត បក់ អ្ន ប្រ្រៈ ងារ កា អ៊ែ តាហាន ណោះ ឡាក់ ប៉ាណូស អ៊ូល កូត អ្សត កា ប្រ្រៈ បិកកាតយ័ ដេល។

៨ អ៊ែ រ៖ ទី សារ បិយ ប្រ្រៈ រ៖ កា អ៊ែ ណោះ ហង កេះណោះ ប្រើ អន់ខែ ឡាក់ ប៉ាត់ មៀង យ៉ុប ប៉ា។

សារ ប្រ្រៈ តាំបាង អន់ ពេត្រុះ ប័ប សែម អ្សត

៩ ប៉ាត់ ដាវ តាយ៉ាង អន់ខែ ចាក ក្សាម ចឹង ទីល មៀង យ៉ុបប៉ា កេះ។ កាប៉ាច ពេត្រុះ ឡាក់ អ្ន ពីង ហី ប៉ាត់ ដាវ ប៉ង កេះ អ៊ែ កា ហារ ពីង អន់តល ហី † ភៀ ម៉ន់។

១០ ផៈ ណោះ អ៊ែ ឡាឃ្មិត បិច សា សាណា ខាក់ ហះកា ផៈ ពូ ទ្រៀម សាណា សាណិត អន់ កា អ៊ែ ណោះ អ៊ែ កា អ្ន ហ្នង ប៉ាណូស ញន កា ប្រ្រៈ ប៉ាងខ្លាំង។

១១ កេះណោះ ប្រ្រៈ តាំបាង អន់ អ៊ែ ប័ប ប្លែង តាលុះ ព្នឹង លូ ប័ប កាណាត តិស ឡាក់ កា កាណាត ពូ ត្រាក់ អំប៉ាង គ្រេ ពូ កត់ កាន់ខុង ទី ប្លាន់ ជួច ប៉ាប្រូ ជីរ ឡើង ប្លែង ទីល ប៉ាត់ តេះ។

១២ ពីង កាណាត ណោះ ទី កាណាត ជុង ប្លាន់ ទី សែម លូ ទី កាណាត រ៉ាវ៉ាវ គ្រីប នែវ។

១៣ កេះណោះ អ៊ែ កាតាំង ប៉ានីរ រ៖ ជា «អ៊ែ ពេត្រុះ ហត់ ប៉ាន់តៅ កាណាត អា ពុះ សា ពី»។

១៤ ហះកា ពេត្រុះ តើល ជា «អ្ន អុះ ពី តាំងឡា អាញ អ្ន យើយ សា កាណាត ញ៉ា ឡាក់ ចាបាប អ្ន អន់ សា លូ កាណាត អ្ន ដាក់ ណោះ អុះ»។

១៥ ប៉ានីរ ណោះ រ៖ កា អ៊ែ ណារ ជា «កាណាត ញ៉ា ឡាក់ ប្រ្រៈ បិកកាតយ័ ទី តាត់ អន់ដាក់ កេះ អ៊ីស អ្ន ត្រក់ ជា កាណាត អ្ន ដាក់ អុះ»។

១៦ សារ ណោះ កើត ពី៖ ទីល ប៉ែង ទង កេះណោះ អ្សត ហារ កាណាត ណោះ ពីង ប្លែង ណារ។

១៧ ប៉ាណូស ប៉ែង ដូរ ឡាក់ កូនេលៀស ប្រើ ឡាក់ អន់ខែ អំបញ្ច ណាំង ហី ស៊ីម៉ូន។ ផៈ ណោះ ពេត្រុះ អ្ន យីត ឡើង សារ អ៊ែ ប័ប ណោះ ចឹង កើត នីចម ជាឌី អន់ខែ ប៉ែង ដូរ កា ពី៖ ទីល អន់តារ ហះ អំបារ ហី អ៊ែ។

* ១០:៦ ១០:៦ ហ្វា ពូ ច្រាត់ លូ តី ម៉ោញ ចំលួន ធម៌ ប៉ានីរ ផៈ អ៊ែ ចឹង រ៖ កា អ៊ីស ឡើង ងារ ឡាក់ អ៊ីស ចឹង ត្រក់ ប្រ្រៈ នីចម ណោះ ។ † ១០:៩ ១០:៩ ហី សុនសាត ពូ ទី អន់តល សាម៉េ ពូ យើយ ហារ អ្ន ពីង អន់តល ដេល។

១៨ អន់ខែ អំបញ្ច តុត ពុត ផា «រតី ស៊ីម៉ូន ឡាក់ ពូ អើ ផា ពេត្រុះ អើ អ្វី ពីង ហី អា ប?»

១៩ ផះ ពេត្រុះ អ្វី យីត ឡឹង សារ អើ ប័ប័ ណោះ ប៉ាដាត ប៉ាលីង ប្រ្រៈ រ៖ កា អើ ផា «ហៃ ទី ប៉ាណូស ប៉ែង ដូរ ពីះ ណាំង អីស។

២០ ហាក់ ដីរ ប៉ាក់ តេះ ចាក អន់ខូ លូ អន់ខែ ពិ ដៃ បាំងក្រូ ហង ខង អាញ អា ហង ប្រើ អន់ខែ ពីះ»។

២១ ពេត្រុះ កា ដីរ ប៉ាក់ អន់ខែ លូ រ៖ ផា «អាញ អា ហង ឡាក់ អន់ដីស ណាំង ណោះ អន់ដីស ពីះ ប៉ាក់ អា ទី សារ ញ៉ា?»

២២ អន់ខែ តើល ផា «រតី កូនេលៀស ឡាក់ ម៉ែត តាហាន ប្រើ ញីន ពីះ អើ ឡាក់ ប៉ាណូស ដា គ្រង់ លូ អ៊ុល កូត អ្នក កា ប្រ្រៈ បិកកាតយ័ ដេល មូត សុនសាត អ៊ីស្រាអែល ប៉ានេ អើ គ្រីប ដូរ។ ទី បិយ ប្រ្រៈ ម៉ោញ ដូរ រ៖ កា រតី កូនេលៀស ប្រើ ឡាក់ រ៖ កា អីស ប្រើ ឡាក់ ប៉ាក់ ហី អើ ក្បើ សាំយ៉ាំង អីស រ៖ សារ»។

២៣ ពេត្រុះ ជៀក អន់ខែ ម៉ុត កាណុង ហី អន់ អន់ខែ ដំ ហះ ណោះ ម៉ោញ ម៉ាំង។

សារពេត្រុះ ឡាក់ ចាចាក ប៉ាក់ ហី កូនេលៀស

ប៉ាក់ តាយ៉ាំង ពេត្រុះ ឡាក់ ពួយ អន់ខែ ទីប ទី មូត សៀ អ្វី កាណុង មៀង យ៉ុបប៉ា ណោះ បក់ អន់ ដា ឡាក់ អន់ខូ ដេល។

២៤ ប៉ាក់ ដាវ យ៉ាំង តោ ណារ អន់ខែ កា ទីល ប៉ាក់ មៀង កេសារៀ។ កាប៉ាច រតី កូនេលៀស អើ ជៀក អុះ មី គូប ចាង ឡាក់ ប៉ាក់ ហី អើ អ្វី ក្បាក់ សាណាង អន់ខែ។

២៥ ផះ ពេត្រុះ ទីល រតី កូនេលៀស កា ឡាក់ ហាប់ អើ លូ កាដាប សាំប្រ្រៈ ហះ ជុង អើ។

២៦ ហះកា ពេត្រុះ ប៉ោក អើ ប្រើ អ្នក លូ កាប ផា «អាញ កា ប៉ាណូស និះទៅ ដេល»។

២៧ ពេត្រុះ ចាក ម៉ុត ពីង ហី ទីប រ៖ សារ លូ រតី កូនេលៀស អន់ដើរ កេះណោះ អើ ប័ប័ ប៉ាណូ ស អៀង ដូរ អ្វី ប៉ាក់ គូប សោប។

២៨ អើ កាកាប លូ ពូ ផា «អន់ដីស អូ កេះ ចាបាប សុនសាត អ៊ីស្រាអែល អូ អន់ ញីន រ៉ាពង លូ សុនសាត អន់ទៀត លូ អូ អន់ ម៉ុត កាណុង ហី ពូ អុះ ហះកា ប្រ្រៈ រ៖ កា អាញ ផា អូ អន់ យីត ផា ប៉ាណូស បក់ ចំ អូ ដាក់ ណោះ អុះ។

២៩ ណោះ ហង បះ ផះ អាញ ប័ប័ អន់ដីស ឡាក់ រ៖ កា អាញ ពៃ អាញ ឡាក់ ឡូត អូ ប៉ាតែក អុះ។ ទីល នីណោះ អាញ អំបញ្ច អន់ដីស អន់ដីស ប្រើ អាញ ឡាក់ ប៉ាក់ អា ទី សារ ញ៉ា?»។

៣០ រតី កូនេលៀស រ៖ ផា «រាំងរាំង ប៉ែង ប្លាន់ ដាវ ពៃ ផះ អាញ អ្វី ម៉ន់ អើ ប្រ្រៈ កាណុង ហី អាញ ផះ រាំងរាំង មង ប៉ែង កាដាច ទី កាម៉ាក់ ម៉ោញ ដូរ កាសិប ពៀត ខោ អាវ តាតារ ក្លាក់ អន់ តាវ ហះ ដីរ អាញ លូ រ៖ ផា

៣១ "អី កូនេលៀស ប្រ្រៈ បិកកាតយ័ សាំយ៉ាំង កេះ សារ អីស ម៉ន់ ឡោម ពៃ កាណាក់ អីស អន់ កា ពូ ណោះ កា អើ អូ ពីល ដេល។

៣២ ទីល នីណោះ ហាក់ អីស ប្រើ ពូ ឡាក់ ប៉ាក់ មៀង យ៉ុបប៉ា រ៖ កា ស៊ីម៉ូន ឡាក់ ពូ អន់ សិច ផា ពេ ត្រុះ ប្រើ ឡាក់ ប៉ាក់ អា កិញអៀ ហង។ អើ អ្វី ពីង ហី ស៊ីម៉ូន ឡាក់ ប៉ាណូស រាវ រ៉ាន់ដាប អង់ការ អ្នក ហី អើ ណោះ ហះ ហាង សាឡឹត សាឡាយ"។

៣៣ ទីល នីណោះ អាញ កា ប្រើ ពូ ឡាក់ រ៖ កា អីស ឡូត ដាក់ កេះ អីស ពីះ អា។ កិញអៀ អា ញីន ទិខូ អ្វី ហះ ម៉ាត់ ប្រ្រៈ បិកកាតយ័ ក្បាក់ សាំយ៉ាំង ទី សារ ឡាក់ ប្រ្រៈ ទី រ៖ ពីង អីស»។

៣៤ ណោះ ពេត្រុះ កាប ជា «កិញអៀ អា អាញ ហ្នង់ កេះ ប្រៀះ បិកកាតយ័ បិច កា ប៉ាណូស ទិខ្ន អូ រឺស ម៉ាត់ អុះ។

៣៥ គ្រីប សុនសាត ចំ កាតាម អ្យក់ កា ញើ អ្យិល កូត័ អ្យុត កា ប្រៀះ បិកកាតយ័ លូ ប្រ័ត័ ដាក់ យី ត្រត់ ពុត ប្រៀះ ហង។

៣៦ អន់ដីស កា អូ កេះ ដេល ប្រៀះ បិកកាតយ័ អន់ ប៉ានីរ អើ ពីង សុនសាត អ៊ីស្រាអើល រៀះ ឡឹង សារ ដាក់ លូ សារ សាណុក សាវ៉ាត ញន យីស៊ី គ្រិះ ឡាក់ ពី តាំងឡា ប៉ាណូស ទិខ្ន។

៣៧ អន់ដីស កា អូ កេះ ដេល ឡឹង សារ ឡាក់ ទី កើត ប៉ាញ្ញើ ទីប ចារ សុនសាត អ៊ីស្រាអើល អ៊ែ ឡាក់ សារ ទី កើត ឡឹង ខេត កាលីឡើ អន់តីត ឡឹង រត័ យូហាន ទី រៀះ ឡឹង សារ អើ ត្រត់ ប៉ាំងហុំ ពូ ណោះ ពៃ។

៣៨ យី ឡឹង សារ យីស៊ី ឡឹង តេះ ណាសារត ឡាក់ ប្រៀះ បិកកាតយ័ រឺស ប្រើ ប្រ័ត័ សាដាច់ ទីប អន់ ប៉ាដាត ប៉ាលីង អើ ដាក់ កាខាក់ លូ សារ អំវាញ អ៊ីញ កា អើ។ អន់ដីស កា អូ ដេល យីស៊ី ចាក ឡឹង ចារ ម៉ោញ ឡាក់ ប៉ាក់ ចារ ម៉ោញ ទីប ប្រ័ត័ ងារ ដាក់ លូ តាក់ អន់ដាក់ ប៉ាណូស ប្រៀះ ប្រ័ត័ ទិខ្ន ដេល ខង ប្រៀះ បិកកាតយ័ អ៊ែ អន់ខ្ន លូ អើ។

៣៩ ញីន អា ឡាក់ ផាញាន ទី ប័ប ងារ យីស៊ី ប្រ័ត័ ទិណោះ ពីង មៀង យេរូសាឡឹម លូ ចារ សុន សាត អ៊ីស្រាអើល អន់ទៀតៗ ណារ។ ពូ ប៉ាណាំ គូប ប៉ាន់តោ អើ អន់ទល ពីង អ៊ីង ។

៤០ ហះកា ប៉ាក់ ទីល ដាវ ទី ប៉ែង ប្រៀះ បិកកាតយ័ តាក់ អង់រឺស សីត អើ លូ អន់ អើ តាបាង ឡា កោ អន់ ពូ ប័ប។

៤១ អូ ត្រត់ អន់ កា ប៉ាណូស ទិខ្ន ប័ប អុះ យី អន់ ដឹង កា មូត បក់ ចឹង ប្រ័ត័ ផាញាន ឡាក់ ប្រៀះ បិកកាតយ័ ទី រឺស អន់ទ្រូល យី ញីន អា ហង ឡាក់ ទី សា សាណា ទី អែត អន់ខ្ន លូ អើ ឡើង ឡឹង អើ រឺស សីត ពៃ។

៤២ យីស៊ី ប្រើ ញីន រៀះ កា មូត ប៉ាសុន លូ ប្រើ ញីន ប្រ័ត័ ផាញាន រៀះ ជា ប្រៀះ បិកកាតយ័ ប្រើ អើ តាត់សុន សារ កា ប៉ាណូស រឺស លូ ប៉ាណូស តោ ទិខ្ន។

៤៣ មូត វ៉ាតិយ ប្រៀះ ទិខ្ន ស៊ុត កា រៀះ ឡឹង សារ យីស៊ី ជា ទី បក់ សៀ អើ ប្រៀះ ចឹង អូ អ្យក់ យ៉ូ សារ យច អន់ខ្ន ញន កា អើ»។

៤៤ ផះ ពេត្រុះ អ៊ែ កាបាប ផាឌី ប៉ាដាត ប៉ាលីង ប្រៀះ ដាក់ កាខាក់ ដីរ ម៉ុត ពីង កាំឡាំង បក់ អ៊ែ សាំយ៉ាំង ប៉ានីរ ប្រៀះ ណោះ ទិខ្ន ឡុត។

៤៥ មូត សុនសាត អ៊ីស្រាអើល បក់ សៀ យីស៊ី ឡាក់ ឡាក់ អន់ខ្ន លូ ពេត្រុះ ណោះ អន់ខ្ន ញម ខាក់ កា ប្រៀះ បិកកាតយ័ កោះ ប៉ាដាត ប៉ាលីង អើ ដាក់ កាខាក់ ដីរ ពីង សុនសាត អន់ទៀត ដេល

៤៦ ខង អន់ខ្ន កាតាំង មូត ណោះ កាប តាង ឡឹង ពូ ៩ លូ ប៉ានេ ប្រៀះ បិកកាតយ័ ដេល។

៤៧ ណោះ ពេត្រុះ រៀះ កា សុនសាត អ៊ីស្រាអើល ណោះ ជា «អូ ទី ញើ ចឹង ទីប អូ អន់ ពិន ប៉ាំងហុំ អន់ខ្ន ពីង ទៀក អុះ ខង អន់ខ្ន ទី ប៉ាដាត ប៉ាលីង ប្រៀះ ដាក់ កាខាក់ ឡាក់ កា ពិន ដេល»។

៤៨ ពេត្រុះ កា ប្រើ ពូ ប៉ាំងហុំ មូត ណោះ អន់ កេះ ប៉ាសុន យីស៊ី គ្រិះ។ កេះណោះ អន់ខ្ន ជៀក ពេត្រុះ អ៊ែ អន់ខ្ន លូ អន់ខ្ន អន់ ទី ញើរ ប៉ែង ដាវ ណារ។

‡ ១០:៣៩ ១០:៣៩ អន់ទល ពីង អ៊ីង ប័រ ហៃ សារ អន់ ចាបាប លីក ទី ញើរ (ចោទិយ/កថា) ២១:២២។ S ១០:៤៦ ១០:៤៦ កាប តាង ឡឹង ពូ ទី ណើ ញើរ ម៉ោញ ជា «កាប សុនសាត អន់ទៀតៗ ឡាក់ អូ អូ កាប អន់ទ្រូល» ម៉ោញ ណារ ជា «កាប គុន បិយ ប្រៀះ អូ ត្រត់ កាប ឡាក់ កា ប៉ាណូស»។

១១

សារពេត្រុះ រ័ះ ឡើង សារ សុនសាត អន់ទៀត ឡាក់ សៀ យីស៊ូ

១ ម្នាក់ រ័ះ ប៉ាតាង យីស៊ូ លូ ម្នាក់ សៀ ឡាក់ អ្វី ពីង ខេត យូដា អន់ខែ កាតាំង លេ ជា សុនសាត អន់ទៀត កា សៀ ប៉ានីរ ប្រ័ះ បិកកាតយី ដេល។

២ ប៉ាក់ ពេត្រុះ សីត ប៉ាក់ មៀង យេរូសាឡឹម ណារូ សុនសាត អ៊ីស្រាអែល ឡាក់ ជា ត្រក់ កាសិត អង់ការ អន់ខែ ឡាក់ កាប កា ពេត្រុះ ជា

៣ «ញ៉ា ត្រក់ អីស ម៉ុត កាណុង ហី សុនសាត អន់ទៀត ឡាក់ អូ កាសិត អង់ការ ទីប សា សាណា អន់ខូ លូ ពូ ដេល»។

៤ ពេត្រុះ កា រ័ះ សារ អន់ កា អន់ខែ សាំយ៉ាង ឡើង គុល ទីល ឡុច ជា

៥ «ផះ អាញ អ្វី ម៉ន់ ប៉ាក់ មៀង យ៉ុបប៉ា ពែ អាញ អូ ហ្លួង ប៉ាណូស កេះណោះ ប្រ័ះ តាំបាង អន់ អាញ ប័ប កាណាត តីស ឡាក់ កា កាណាត ពូ ត្រាក់ អំបាំង គ្រេ ពូ កត់ កាន់ខុង ទី ប្លាន់ ជួច ប៉ាហ្សូ ជីវ ឡើង ប្លែង ទីល ប៉ាក់ អាញ។

៦ ប៉ាក់ អាញ ហៃ កាខាក់ អាញ ប័ប កាណាត ដុង ប្លាន់ កាណាត ព្រី សែម លូ កាណាត រ៉ា រ៉ាវ។

៧ កេះណោះ អាញ កាតាំង ប៉ានីរ រ័ះ ជា "អី ពេត្រុះ ហត់ អ្សក់ ប៉ាន់តោ កាណាត អា ពុះ សា ពិ"។

៨ ហះកា អាញ តើល ជា "អូ អុះ ពី តាំងឡា ខង អាញ អូ យើយ សា កាណាត ញ៉ា ឡាក់ ចាបាប់ អូ អន់ សា លូ កាណាត អូ ដាក់ ណោះ អុះ"។

៩ ហះកា ប៉ានីរ ណោះ តើល ឡើង ប្លែង ម៉ោញ ទង ណារូ ជា "កាណាត ញ៉ា ឡាក់ ប្រ័ះ បិកកា តយី ទី តាត់ អន់ដាក់ កេះ អីស អូ ត្រក់ ជា អូ ដាក់ អុះ"។

១០ សារ ណោះ កើត ពីះ ទីល ប៉ែង ទង កេះណោះ អ្សក់ ហាវ កាណាត ណោះ ទី ពីង ប្លែង ណា រ៉ាវ។

១១ ផះ ណោះ ជាឌី ទី ម្នាក់ កាម៉ាក់ ប៉ែង ដូវ ពីះ ឡើង មៀង កេសារៀ ឡាក់ ណាំង អាញ អន់ខែ កា ពីះ ទីល ហះ អំបារ ហី ញីន អ្វី ណោះ ឡុត។

១២ ប៉ាងាត ប៉ាលីង ប្រ័ះ រ័ះ កា អាញ ប្រើ ឡាក់ អន់ខូ លូ អន់ខែ អូ អន់ រើស ម៉ាត់ អុះ *។ ទី អុះ មី ត្រា ដូវ អា ឡាក់ អន់ខូ លូ អាញ ដេល ញីន ម៉ុត ពីង ហី រតី ណោះ។

១៣ អី កា រ័ះ កា ញីន ឡើង សារ អី ប័ប បិយ ប្រ័ះ ម៉ោញ ដូវ ម៉ុត កាណុង ហី អី លូ រ័ះ ជា "ហត់ អីស ប្រើ ពូ ឡាក់ ប៉ាក់ មៀង យ៉ុបប៉ា រ័ះ កា ស៊ីម៉ុន ឡាក់ ពូ អន់ សិច ជា ពេត្រុះ ប្រើ ឡាក់ ប៉ាក់ អា។

១៤ អី ចឹង រ័ះ ប៉ានីរ ប្រ័ះ ម៉ាក់ អីស លូ ខាប់ខូ ហី ក្រាន អីស ទីខូ ចឹង ទី ប្រ័ះ តង់ អន់ដីស"។

១៥ ផះ អាញ កាកាប ប៉ាងាត ប៉ាលីង ប្រ័ះ ដាក់ កាខាក់ ជីវ ម៉ុត ពីង អន់ខែ ឡាក់ កា ម៉ុត អ្វី ពីង ពិន ពែ ដេល។

១៦ ផះ ណោះ អាញ កា កាចាំង ឡើង ប៉ានីរ យីស៊ូ ឡាក់ ពី តាំងឡា ពិន ទី រ័ះ ជា "រតី យូហាន បាំង ហុំ ពូ លូ ទៀត ហះកា អាញ ចឹង បាំងហុំ អន់ដីស លូ ប៉ាងាត ប៉ាលីង ប្រ័ះ ដាក់ កាខាក់ ឡុត"។

១៧ ជា ប្រ័ះ បិកកាតយី អន់ ប៉ាងាត ប៉ាលីង អី កា អន់ខែ ឡាក់ កា អី អន់ កា ពិន ដេល ផះ សៀ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន អាញ អា ប៉ាណូស នីចម បះ ខីន ទីប ប្រ័ះ ?»។

* ១១:១២ ១១:១២ អូ អន់ រើស ម៉ាត់ អុះ ហ្វា ពូ ប្រាក់ លូ តី ម៉ោញ ចំលូន ប្រាក់ ជា អូ អន់ បាំងក្រូ បាំងក្រាន់ អុះ ។

១៨ ផ្ទះ អន់ខែ កាតាំង សារណោះ កេះ អន់ខែ ដាក់ ពុត ហង អន់ខែ កា ប៉ានេ ប្រ្ទះ បិកកាតយី លូ កាប ផា «យី៖ សុនសាត អន់ខៀត កា ប្រ្ទះ អន់ អន់ខែ បិនពែង ពុត ពៀក ភៀ អន់ ទី អាញ រីស ដេល»។

សារ ម្នាក់ សៀ យីស៊ី អ្វី ពីង មៀង អន់ទីយ៉ុក

១៩ កាប៉ាច់ ម្នាក់ បក់ សាតាក់ តាប្រ្ទះ តាប្រ្ទាង ញុន កា ពូ ប្រ្ទឹ អូ ដាក់ កា អន់ខែ ផ្ទះ រ៉ាំងរ៉ាំង ពូ ប៉ាន់តៅ សាតេផាន អន់ខែ ឡា ទីល ប៉ាក់ ខេត ភេនិះ បក់ អន់ដា ទីល ប៉ាក់ តាក្វាល់ គីប្រ្ទះ បក់ អន់ដា ណារូ ទីល ប៉ាក់ មៀង អន់ទីយ៉ុក។ អន់ខែ អូ ទី រ័ ប៉ានីរ ប្រ្ទះ កា សុនសាត អន់ខៀត អុះ រ័ ដឹង កា សុនសាត អ៊ីស្រាអែល ណោះ ហង។

២០ ហះកា ទី កាំឡាំង អន់ខែ បក់ ឡឹង តាក្វាល់ គីប្រ្ទះ លូ ឡឹង មៀង គីរែន ឡា ទីល ប៉ាក់ មៀង អន់ទីយ៉ុក កេះណោះ រ័ សារ ដាក់ ឡឹង យីស៊ី កា សុនសាត ក្រិក ដេល។

២១ ប្រ្ទះ បិកកាតយី កា តង អន់ខែ លូ ទី ប៉ាណូស អៀង ដូរ សៀ លូ បិនពែង ពុត ពៀក ណាំង ប្រ្ទះ បិកកាតយី។

២២ សារ អា កាតាំង ទីល ក្រុំ ហៀន សារ ប្រ្ទះ អ្វី ពីង មៀង យេរូសាឡឹម អន់ខែ កា ប្រើ បា ណាបះ ឡា ប៉ាក់ មៀង អន់ទីយ៉ុក។

២៣ ប៉ាក់ អ៊ី ទីល កេះ អ៊ី ប៉ប ប្រ្ទះ បិកកាតយី ដាក់ កា ពូ នីណោះ អ៊ី ហោក ខាក់ អ៊ី កា អន់ តាក់ ប៉ាតោ កា ពូ អន់ ប្រ្ទឹ ពូយ យីស៊ី ឡាក់ ពី តាំងឡា ទី ពុត ទី ពៀក លើយ

២៤ ខង អ៊ី ឡាក់ ប៉ាណូស ដាក់ ត្រង់ ទីប ទី ប៉ាដាត ប៉ាលឹង ប្រ្ទះ ដាក់ កាខាក់ ប៉ាណាំ ពុត ពៀក អ៊ី លូ អ៊ី សៀ ខាក់ ដេល។ ផ្ទះ ណោះ ទី ប៉ាណូស អៀង ដូរ ណារូ ម៉ុត សៀ យីស៊ី ដេល។

២៥ កេះណោះ ណារូ បាណាបះ ឡា ប៉ាក់ មៀង តើសុះ ភៀ ណាំង សូល។

២៦ ប៉ាក់ អ៊ី ប៉ប សូល កេះ អ៊ី ជៀក ឡា ប៉ាក់ មៀង អន់ទីយ៉ុក។ អន់ខែ អ្វី អន់ខូ លូ ក្រុំ ហៀន សារ ប្រ្ទះ ពីង មៀង ណោះ ម៉ោញ សាណាំ ទីប បាំងហៀន ប៉ានីរ ប្រ្ទះ កា កាំឡាំង អៀង ដេល។ ពីង មៀង អន់ទីយ៉ុក ណោះ ហង សាក់ ប៉ាន់ដា ពូ អន់ សិច ម្នាក់ សៀ យីស៊ី ផា ម្នាក់ គ្រិសា ទៀន។

២៧ រ៉ាំងរ៉ាំង ណោះ ទី ម្នាក់ រ៉ាគីយ ប្រ្ទះ ពីះ ឡឹង មៀង យេរូសាឡឹម ឡា ប៉ាក់ មៀង អន់ទីយ៉ុក។

២៨ កាណុង ម្នាក់ រ៉ាគីយ ប្រ្ទះ ណោះ ទី ប៉ាណូស ម៉ោញ សិច អាកាបះ អ៊ី អូរ អន់តាវ រ័ ពូយ ប៉ាដាត ប៉ាលឹង ប្រ្ទះ ដាក់ កាខាក់ ផា អ្វី បាប៊ែត ណារូ ចឹង កើត ឡា យុត ប៉ាញ ទីប អង់កក់ តេះ។ ឡា យុត ណោះ កា កើត តាទីច ផ្ទះ រ៉ាំងរ៉ាំង សាដាច់ កូខៀ។

២៩ ម្នាក់ សៀ កា វែរ ពុត ប៉ាហ្សឺ លៀន ភៀ តង ម្នាក់ សៀ បក់ អ្វី ប៉ាក់ ខេត យូដា តាម អន់ខែ ទី ឡាកោ ពៀ ឡាកោ អ៊ី។

៣០ អន់ខែ កា ប៉ាតុំ លៀន កេះណោះ ប៉ាហ្សឺ ពីង បាណាបះ លូ សូល អ្សក់ ឡា អន់ កា ម្នាក់ ក្រា គំ តាំងកង់។

១២

សារ ពូ ប៉ាន់តៅ យ៉ាកុប លូ រ៉ុប ពេត្រុះ

១ ផ្ទះ រ៉ាងរ៉ាង ណោះ សាដាច់ ហេរត * ប្រើ អ្នក ដាក់ កា កាំឡាំង ក្រុំ ហៀន សារ ប្រើ៖ បក់ អន់ ដា។

២ អើ ប្រើ ពូ ប៉ាន់តោ យ៉ាកុប ឡាក់ មី យូហាន លូ ដាវ។

៣ សារ ណោះ អើ ប័ប័ ជា ត្រង់ ពុត សុនសាត អ៊ីស្រាអែល អើ កា ប្រើ ពូ ឡាក់ រ៉ុប ពេត្រុះ ឡុត ផ្ទះ ណោះ ត្រង់ ផ្ទះ ពូ ប្រើ ប៊ុន ណុំ ប៉ាំង ឡាក់ តាំង ។

៤ ប៉ាក់ អើ រ៉ុប ពេត្រុះ ទី កេះ អើ កា ចែក កាណុង ខុក។ កេះណោះ អើ ប្រើ តាហាន ប៉ាន់ ក្រុំ អ្នក ញ៉ាម កាណុង ម៉ោញ ក្រុំ ប៉ាន់ ដូវ។ អើ យីត ចឹង អ្នក ឡាក់ តាត់ស៊ុន សារ ពេត្រុះ ហះ ម៉ាត់ មូត ប៉ាសុន ប៉ាក់ រ៉ាវ៉ាច់ ដាវ ប៊ុន ទ្រូង ទៀ។

៥ ទីល នីណោះ ពូ ត្រុន ពេត្រុះ កាណុង ខុក កាប៉ាច់ ក្រុំ ហៀន សារ ប្រើ៖ អន់ខែ ប៉ាណាំ គូប ម៉ន់ ឡោម ប្រើ៖ បិកកាតយ័ ទី ពុត ទី ពៀក សារ៉ាប កា អើ។

៦ ម៉ាំង អន់ទ្រូល ឡឹង សាដាច់ ហេរត ចឹង តាត់ស៊ុន សារ ពេត្រុះ ម៉ាំង ណោះ ពេត្រុះ តែប ពីង អន់តិក មូត តាហាន ពៀរ ដូវ ទីប ទី ច្រាល់ ពៀរ កាសើ កត់ ជុង តី អើ ទីប ទី មូត តាហាន ញ៉ាម អំ ប៉ារ ខុក ដេល។

៧ ផាឌី ទី បិយ ប្រើ៖ បិកកាតយ័ ពី៖ ទីល លូ ទី តាតារ កាណុង ខុក។ បិយ ប្រើ៖ រ៉ោ ពេត្រុះ កា ក្រេះ អើ ហះ សាន់ង លូ រ៖ ផា «ហត់ អ្នក ប្រាល់»។ ច្រាល់ ណោះ កា តាប៉ូច ឡឹង តី អើ ឡុត។

៨ បិយ ប្រើ៖ បិកកាតយ័ រ៖ កា អើ ផា «ចែក ម៉ាអើវ ជិះ កឹប ពិ»។ អើ កា ប្រើ ពូយ។ បិយ ប្រើ៖ រ៖ ណារ ផា «ពៀត អារ គ្រីន ច ចាក ពូយ អាញ»។

៩ ពេត្រុះ កា ចាក ឡាក់ ឡឹង ខុក ពូយ បិយ ប្រើ៖ អើ អ្នក អ្នក អន់តត់ ផា សារ បិយ ប្រើ៖ ប្រើ ណោះ ឡាក់ សារ តាទីច អុះ អើ សាម៉ី កា អើ អំប៉ោ។

១០ បិយ ប្រើ៖ លូ ពេត្រុះ ចាក រ៉ាវ៉ាច់ ឡឹង ចារ ញ៉ាម ទី ម៉ោញ លូ ចារ ញ៉ាម ទី ពៀរ ឡាក់ ទីល ប៉ាក់ អំប៉ារ ប៉ាសយ័ តែង ទ្រង ឡាក់ ប៉ាក់ មៀង អំប៉ារ ណោះ កា តាបើក អើ ទៅ ហះ ម៉ាត់ អន់ខែ។ អន់ ខែ កា ចាក ឡាក់ ប៉ាក់ ទ្រង ម៉ោញ ណារ បាប៊ីត ឡឹង ណោះ ផាឌី បិយ ប្រើ៖ ណោះ ហ៊្យង តាតិង ឡឹង ពេត្រុះ ហង។

១១ ពេត្រុះ កា ហ្លង់ ប៉ាណូស លូ កាប ផា «កិញអៀ អាញ អុះ កេះ សារ អាយី សារ តាទីច ប្រើ៖ បិកកាតយ័ ប្រើ បិយ អើ ពី៖ តោះ ឡើយ អាញ អន់ រ៉ាវ៉ាច់ ឡឹង តី សាដាច់ ហេរត លូ អន់ រ៉ាវ៉ាច់ ឡឹង សុនសាត អ៊ីស្រាអែល ឡាក់ យីត ប្រើ អ្នក ដាក់ កា អាញ»។

១២ ប៉ាក់ អើ ហ្លង់ ឡឹង សារ ណោះ កេះ អើ ឡាក់ ប៉ាក់ ហី ម៉ារី មើត យូហាន ឡាក់ ពូ អើ ផា ម៉ា កុះ ឡាក់ ចារ មូត កាំឡាំង អៀង ផ្ទះ អ្នក ប៉ាក់ គូប ម៉ន់ ឡោម ប្រើ៖។

១៣ ផ្ទះ អើ កាខត់ អំប៉ារ ទី ទុច អង់កាន់ ម៉ោញ ដូវ សិច រ៉ូដា អើ ឡាក់ អំប៉ញ។

១៤ អង់កាន់ ណោះ អន់ហ្គាល់ កា ប៉ានីរ ពេត្រុះ។ ញុន កា អើ ហោក តាឡាម អើ អុ បើក អំប៉ារ អុះ អើ ប៉ាន់តាន ឡាក់ រ៖ លូ កាំឡាំង ផា «ពេត្រុះ ទីល ប៉ាក់ អា កេះ អើ អ្នក អន់តារ ហះ អំប៉ារ»។

១៥ ហះកា ពូ កាប កា អង់កាន់ ណោះ ផា «អីស អា អន់ទ្រុយ កេះ»។ អើ កា ប៉ាតែក លូ ពូ ផា «អុ អុះ អើ តាទីច កេះ»។ ពូ កាប ណារ ផា «បិយ ប្រើ៖ ឡាក់ រ៉ាងហៃ អើ ត»។

១៦ ពេត្រុះ អ្នក កាខត់ អំប៉ារ ហះ ណោះ ហង អន់ខែ កា ឡាក់ បើក អំប៉ារ កា អើ ប៉ាក់ ប័ប័ អើ ពូ ញុម ខាក់។

* ១២:១ ១២:១ សាដាច់ ហេរត អាយី សោ ហេរត ឡាក់ ប្រើ សាដាច់ រ៉ាងហៃ ផ្ទះ យីស៊ី កើត ពេ។

១៧ ពេត្រុះ ប្រឹក្សា សាញ៉ា អន់ ពូ អ៊ែ រ៉ាងាប់ កេះណោះ អ៊ែ រ៉ះ ឡើង សារ ប្រ្លឹះ ប៊ិកកាតយ័ តង់ អ៊ែ អន់ ចាក រ៉ាវ៉ាច់ ឡើង ខុក។ អ៊ែ កាប ជា «ហាក់ អ្យក់ សារ អា ឡា រ៉ះ កា យ៉ាកុប + លូ អុះ មី អន់ ទៀត អន់ អូ ដេល»។ កេះណោះ អ៊ែ ចាក ឡាច់ ឡើង ចារ ណោះ ឡា ប៉ាក់ ចារ អន់ ទៀត ណារ។

១៨ ប៉ាក់ តារ កាំលី ម្ត តាហាន រ៉ាចក់ រ៉ាចល់ រ៉ែន រ៉ាយ ខាក់ ខង ពេត្រុះ ហ៊្យង តាតិង អូ អូ កា ឡា ប៉ាក់ ចំ។

១៩ ណោះ សាដាច់ ហេរត កា ប្រើ ពូ ចាក ណាំង ពេត្រុះ ហះកា អូ ប៊ី អុះ។ អ៊ែ កា អំបញ្ច ម្ត ញ៉ាម កេះណោះ អ៊ែ ប្រើ ពូ អ្យក់ ឡា ប៉ាន់ តោ អ្នត ម្ត ញ៉ាម ណោះ។ កេះណោះ សាដាច់ ហេរត ចាក ឡាច់ ឡើង ខេត យូដា ឡា អ៊ែ ប៉ាក់ ម្យើង កេសារៀ។

សារ សាដាច់ ហេរត តោ

២០ ផៈ រ៉ាំងរ៉ាំង ណោះ សាដាច់ ហេរត អ៊ែ ខាក់ កា ម្ត ប៉ាសុន ម្យើង ទីរ៉ុះ លូ ម្ត ប៉ាសុន ម្យើង ស៊ីដុន ទីល នីណោះ អន់ខែ វែវ ពុត ឡា រ៉ះកេះ ប៉ាក់ សាដាច់។ អន់ខែ កា ឡា កាប លូ បក់ ប្រឹក្សា ងារ រ៉ាំងហៃ ហិ សាដាច់ ហិ សិច អ៊ែ ប្លាសាតុះ។ ប៉ាក់ អន់ខែ ឡោម អ៊ែ កេះ។ អន់ខែ កាប ឡោម លូ សាដាច់ ឡា ប៊ី អន់ ត្រក់ លូ គូប សោប ខង អន់ខែ តងកាន សាណា ឡើង ប៉ាថេត សាដាច់ ហេរត។

២១ ប៉ាក់ ទីល ដាវ កាំឡាត់ កេះ សាដាច់ ហេរត កាសិប ពៀត ខោ អារ សាដាច់ អ៊ែ អង់អ៊ែ ពីង ត្រេ សាដាច់ កេះណោះ កាប លូ ម្ត ប៉ាសុន។

២២ ប៉ាក់ ប៉ាសុន កាតាំង អ៊ែ កាប នីណោះ ពូ កាប ម៉ែៗ ជា «បក់ កាប អា យី ប្រ្លឹះ ហង់ អូ ត្រក់ ប៉ាណូស ដោច អុះ»។

២៣ ម៉ោញ ទ្រុ ឡើង ណោះ ផាឌី ទី បិយ ប្រ្លឹះ ប៊ិកកាតយ័ ឡា តាក់ អង់អ៊ែ សាដាច់ ហេរត អន់ អ៊ែ តោ កា ប្រាយ សា ខង អ៊ែ អូ ប៉ានេ ប្រ្លឹះ ប៊ិកកាតយ័។

២៤ កាប៉ាច់ ប៉ានី ប្រ្លឹះ ប៊ិកកាតយ័ កាតាំង លោ ហ៊ែង អៀង ពូ កា ម៉ុត សៀ ហ៊ែង អៀង ដេល។

២៥ កាប៉ាច់ បាណាបះ លូ សូល ប៉ាក់ អន់ខែ ជីន លៀន កេះ។ កា សិត ឡើង ម្យើង យេរូសាឡឹម ណារ អ្យក់ សិត ទីប យូហាន ឡាក់ ពូ អ៊ែ ផា ម៉ាកុះ សិត អន់ខុ ដេល។

១៣

សារ ពូ ប្រើ បាណាបះ លូ សូល ចាក ឡា រ៉ះ សារ យីស៊ី

១ កាណុង កាំឡាង ក្រុំ ហៀន សារ ប្រ្លឹះ អ៊ែ ពីង ម្យើង អន់ទីយ៉ុក ទី ម្ត រ៉ាគីយ ប្រ្លឹះ លូ ទី ម្ត ណោយូ ប៉ាងហៀន សារ ប្រ្លឹះ។ ទី ឡាក់ កា បាណាបះ ស៊ី មៀន ឡាក់ ពូ អ៊ែ ផា នីគើរ លូ គៀស ឡាក់ ពីះ ឡើង ម្យើង គីវែន សូល លូ ម៉ាណាអេន ឡាក់ ប្រឹក្សា អុះ សាដាច់ ហេរត *។

២ ផៈ អន់ខែ អ៊ែ សាប្លឹះ ប៉ានេ ប្រ្លឹះ ប៊ិកកាតយ័ ទីប អូ សា សាណា ញ៉ា ផាឌី កាតាំង ប៉ានី ប៉ាងាត់ ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ រ៉ះ ផា «ហាក់ អ្យក់ ឡាច់ បាណាបះ លូ សូល អន់ អ៊ែ តាង ឡើង ពូ ខង អាញ អ្យក់ អន់ខែ ភៀ ប្រឹក្សា ងារ កា អាញ»។

៣ កេះ អន់ខែ ម៉ន់ អ៊ែ ប្រ្លឹះ កេះ។ អន់ខែ កា ម៉ន់ សាប៉ាក់ ពីង បាណាបះ លូ សូល កេះណោះ ប្រើ អន់ខែ ពៀរ ដូរ ឡាច់ ចាក។

សារ បាណាបះ លូ សូល ឡា ប៉ាក់ តាគាល់ គីប្រ្លឹះ

† ១២:១៧ ១២:១៧ យ៉ាកុប អា យី អុះ យីស៊ី អ៊ែ ប្រឹក្សា ម៉ែត ណាផា ម្ត សៀ យីស៊ី ដេល អូ ត្រក់ យ៉ាកុប ឡាក់ សិះ យីស៊ី កាណុង សិះ ១២ ដូរ ណោះ។ * ១៣:១ ១៣:១ សាដាច់ ហេរត អា យី គន ហេរត ឡាក់ ប្រឹក្សា សាដាច់ រ៉ាំងហៃ ផៈ យីស៊ី កើត ពៃ យី ពី ហេរត បក់ តោ កា ប្រាយ សា ពៃ ដេល។

៤ ទីល នីណោះ អន់ខែ កា ឡាច់ ចាក ព្រួយ ឡាក់ កា ប៉ាងាត់ ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ប្រើ អន់ ខែ ណោះ ហង។ អន់ខែ ឡាក់ ប៉ាក់ មឿង សេលើសៀ កេះណោះ ឡាច់ ឡឹង មឿង ណោះ ជីរ ជិះ កាំប៉ាន់ ឡាក់ ប៉ាក់ តាគ្វាល់ គីប្រ្រៈ។

៥ ប៉ាក់ ទីល មឿង សាឡាមីន កេះ អន់ខែ រ៖ សារ ប្រ្រៈ បិកកាតយ័ កាណុង រោង សុនសាត អ៊ី ស្រាអ៊ែល ទីប ទី យូហាន តង់ អន់ខែ ដេល។

៦ ផៈ អន់ខែ ចាក ពីង តាគ្វាល់ ណោះ លើយ ទីល មឿង ប៉ាផ្លុះ អន់ខែ បប័ ត្រូ អំហូ ម៉ោញ ដូរ សុនសាត អ៊ីស្រាអ៊ែល សិច អ៊ែ បារយេស៊ូ អ៊ែ តាក់ អំប្រ័ត វ៉ាគីយ ប្រ្រៈ។

៧ ត្រូ អំហូ ណោះ អ៊ែ អ៊ែ លូ ម៉ែត រ៉ាងហៃ ខេត សិច ស៊ីគៀស ប៉ូឡុះ អ៊ែ ឡាក់ ប៉ាណូស ហ្សាំង សាឡាច់។ ម៉ែត រ៉ាងហៃ ខេត ណោះ អ៊ែ ប្រើ ពូ ឡាក់ ជៀក បាណាបៈ លូ សូល ពីះ ប៉ាក់ អ៊ែ ខង អ៊ែ បិច សាំយ៉ាង ប៉ានីរ ប្រ្រៈ បិកកាតយ័។

៨ ហះកា បារយេស៊ូ (សិច អ៊ែ កាប ព្រួយ សុនសាត ក្រិក យី អេលីម៉ះ) អ៊ែ អ៊ែ កា បាណាបៈ លូ សូល អ៊ែ កាប ប៉ាតៈ អូ អន់ ម៉ែត រ៉ាងហៃ ខេត សៀ អុះ។

៩ ផៈ ណោះ សូល ឡាក់ ពូ អ៊ែ ផា ប៉ូល អ៊ែ ទី ប៉ាងាត់ ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ប៉ាណាំ ពុត ពៀក អ៊ែ អ៊ែ កា ប៉ាញ់ចាក់ ហៃ អេលីម៉ះ

១០ កេះណោះ កាប ផា «អី គន ប្រ្រៈ បិក សាតាំង ឡាក់ អូ ដឹង ប៉ាលុ ពូ លូ ទី ពុត ប៉ាញ៉ា ពូង ប៉ាច់ គ្រីប នែរ អ៊ែស ឡាក់ តាមីរ លូ សារ ដាក់ គ្រីប នែរ ដេល។ ញ៉ា អ៊ែស អូ ចេ ប អ្នាត កាប ប៉ា គែក លូ សារ ដាក់ ត្រង់ ម៉ះ ប្រ្រៈ បិកកាតយ័ អា ?

១១ ហៃ កិញអៀ អា ប្រ្រៈ បិកកាតយ័ អ៊ែ កា អ៊ែស អ៊ែស ចឹង ម៉ាម៉ាង ម៉ាត់ ទុញ ប៊ែត អូ បប័ តា តារ អុះ»។ ផាឌី ម៉ាត់ អ៊ែ កា ម៉ាម៉ាង តាទីច ហៃ ញ៉ា កា អូ បប័ អុះ អ៊ែ ចាក វ៉ាបត់ វ៉ាវែ វ៉ាវីណាំង ពូ ប្រើ ទុង គី អ៊ែ។

១២ ផៈ ម៉ែត រ៉ាងហៃ ខេត បប័ សារណោះ អ៊ែ កា សៀ ឡុត ទីប ញម ខាក់ ឡឹង សារ អន់ខែ ប៉ាង ហៀន ប៉ានីរ ប្រ្រៈ បិកកាតយ័ ណោះ។

សារ ប៉ូល លូ បាណាបៈ ឡាក់ ប៉ាក់ មឿង អន់ទីយ៉ូក ពីង ខេត ពីស៊ីខៀ

១៣ ប៉ូល លូ គូប អ៊ែ ជីរ ជិះ កាំប៉ាន់ ចាក ឡាច់ ឡឹង មឿង ប៉ាផ្លុះ ឡាក់ ទីល ប៉ាក់ មឿង ពើកា ពីង ខេត ប៉ាមគីលៀ។ ផៈ ណោះ យូហាន កា ក្លុះ ឡឹង អន់ខែ សិត ប៉ាក់ មឿង យេរូសាឡឹម ណារ។

១៤ ហះកា ប៉ូល លូ គូប អ៊ែ ចាក ឡាច់ ឡឹង មឿង ពើកា ណោះ ណារ ឡាក់ លើយ ទីល មឿង អន់ទី យ៉ូក † ប៉ាក់ គួយ ខេត ពីស៊ីខៀ។ ពីង ដាវ ពូ វ៉ាឡុរ អន់ខែ ឡាក់ អ៊ែ ប៉ាក់ រោង ម៉ះ សុនសាត អ៊ីស្រា អ៊ែល។

១៥ កេះ ពូ អាន ចាបាប់ ប្រ្រៈ លូ សារ វ៉ាគីយ ប្រ្រៈ កេះៗ ម៉ែត រ៉ាងហៃ រោង ប្រើ ពូ ឡាក់ រ៖ កា អន់ខែ ផា «អី អុះ មី ផា អន់ដីស ទី សារ ញ៉ា បិច អន់តត់ ប៉ាតោ កា មូត ប៉ាសុន បប័ អន់ដីស អន់ តត់ ពិ»។

១៦ ប៉ូល កា អូរ អន់តាវ លីក គី ប្រ័ត សាញ៉ា កេះណោះ កាប ផា «អី អុះ មី អ៊ីស្រាអ៊ែល លូ មូត សុនសាត អន់ទៀត បក់ អ្សិល កូត អ្សុក កា ប្រ្រៈ បប័ អន់ដីស សាំយ៉ាង ពិ។

† ១៣:១៤ ១៣:១៤ មឿង អន់ទីយ៉ូក អា អូ ត្រង់ មឿង អន់ទីយ៉ូក ពីង ខេត ស៊ីរី ឡាក់ ចារ ប៉ូល អ៊ែ អន់ទ្រូល ពែ អុះ។

១៧ ផ្ទះ សើត ព្រៃ ប្រ្រឹះ សុនសាត អ៊ីស្រាអែល អែរ រឿស ម្នាក់ រក្ខ ពិន លូ ប្រឹក្ខ អន់ ប៉ាសុន អា កើត អៀង ផ្ទះ អែរ ប៉ាតាង ប៉ាថេត អ៊ីស៊ីប ព្រៃ កេះណោះ អែរ ប៉ាណាំ អន់ខែ ឡាច់ ឡឹង ប៉ាថេត ណោះ លូ អំរាញ អ៊ីញ ម៉ះ អែរ។

១៨ ប្រ្រឹះ អត់ សាំរ៉ាញ្យ អែរ អន់ខូ លូ អន់ខែ ឧ ទុញ ៤០ សាណាំ ផ្ទះ អែរ ពឹង ស្រី តិស ព្រៃ។

១៩ ឡើង ឡឹង ណោះ អែរ ថាំឡាយ ពូ ទិ តាំប៊ើះ សុនសាត ពឹង ប៉ាថេត កាណាន កេះណោះ អន់ ប៉ាថេត ណោះ កា អន់ខែ ប្រឹក្ខ ប៉ាដក់ ប៉ាជៀ។

២០ សារ ទិណោះ កើត ពិះ កាណាង រ៉ាងរ៉ាង ៤៥០ សាណាំ។ អន់តិក ឡឹង ណោះ ប្រ្រឹះ អន់ ទី ប៉ាណូស អៀង រ៉ាងហារ ប្រឹក្ខ ម៉ែត រ៉ាងហៃ ប៉ាថេត ណោះ លើយ ទិល រ៉ាងហារ រ៉ាគីយ ប្រ្រឹះ សិច សាំយូអែល។

២១ អន់តិក ឡឹង ណោះ ណារូ អន់ខែ ប៉រ ឡឹង សាំយូអែល អន់ ទី សាដាច់ ម៉ោញ ប្រ្រឹះ កា ប្រើ សូល គន រក្ខ គិះ ឡាក់ ផ្ទង់ រ៉ាច់ បេនយ៉ាមិន ប្រឹក្ខ សាដាច់ រ៉ាងហៃ ប៉ាថេត ណោះ ទុញ ៤០ សា ណាំ។

២២ ឡើង ឡឹង ណោះ ប្រ្រឹះ អ្យក់ ឡាច់ សាដាច់ សូល អែរ កា ប្រើ ដារីត ហារ ប្រឹក្ខ សាដាច់ រ៉ា ងហៃ អន់ខែ លូ អែរ ប៉ានេ សាដាច់ ដារីត ជា "អាញ ណាំង ទី ប៉ាណូស ម៉ោញ ដូរ ឡាក់ ត្រក់ ពុត អាញ ខាក់ យី ដារីត គន យេសាយ អែរ ចឹង ប្រឹក្ខ ពួយ ឡាក់ កា ពុត អាញ ប៊ុច"។

២៣ កាណាង ផ្ទង់ រ៉ាច់ សាដាច់ ដារីត អា ហង ប្រ្រឹះ បិកកាតយី អន់ កើត ប៉ាណូស ម៉ោញ ដូរ យី បក់ ចឹង តង់ សុនសាត អ៊ីស្រាអែល ពួយ សារ អែរ សាញ៉ា ព្រៃ ប៉ាណូស អា យី យីស៊ី។

២៤ អន់ទ្រូល ឡឹង យីស៊ី ពិះ ទិល រក្ខ យូហាន ទី រ៖ កា សុនសាត អ៊ីស្រាអែល ទិខូ ជា "ត្រក់ ប៊ុន ពែង ពុត ពៀក លូ អន់ អាញ ប៉ាងហាំ អន់ដីស"។

២៥ ប៉ាតាង រក្ខ យូហាន ប្រឹក្ខ ងារ អែរ ប៊ែត ចឹង កេះ អែរ រ៖ កា ពូ ជា "នីចម អន់ដីស សាម៉ក ជា ពៀ អាញ អា? អាញ អា អូ ត្រក់ សាដាច់ អន់ដីស ក្យាត់ ណោះ អុះ។ ហះកា ហៃ បក់ ពិះ អន់តិក ឡឹង អាញ តោ អាញ អា តាឡេះ ក៏ប កា អែរ កា អូ យី សាំ"។

២៦ «អី អុះ មី ឡាក់ ផ្ទង់ រ៉ាច់ រក្ខ អាប្រាហាំ លូ សុនសាត អន់ទៀត ឡាក់ អ្យិល កូតិ អ្យុត កា ប្រ្រឹះ បិកកាតយី ប្រ្រឹះ អន់ ប៉ានីរ អែរ កាប ឡឹង សារ តង់ អា យី អន់ កា ពិន ទិខូ អា ហង

២៧ ខង ម្នាក់ អែរ ពឹង មៀង យេរូសាឡឹម លូ ម្នាក់ ម៉ែត រ៉ាងហៃ អន់ខែ អន់ខែ អូ អន់ហ្គាល់ យីស៊ី អុះ លូ អូ ហ្គង់ ឡឹង សារ រ៉ាគីយ ប្រ្រឹះ ទី រ៖ ឡាក់ អន់ខែ អាន រ៉ប ដារ រ៉ាឡុរ ណោះ ដេល។ អន់ ខែ កាប សារ ជា យីស៊ី ត្រក់ តោ ត្រក់ ឡាក់ កា សារ រ៉ាគីយ ប្រ្រឹះ ទី រ៖ អន់ទ្រូល ណោះ ហង។

២៨ យ្រឹះ អន់ខែ ណាំង សារ យីស៊ី យច អូ បប កាតាម កា អន់ខែ ប្រើ រក្ខ ពីឡាត ប៉ាន់តោ អែរ ដេល។

២៩ ប៉ាតាង អន់ខែ ប្រឹក្ខ ត្រក់ ឡាក់ កា សារ ឡាក់ ប្រាត់ កាណាង ដាប់ ប៉ានីរ ប្រ្រឹះ គ្រីប ទិ កេះ ពូ កា អ្យក់ ជីរ ប៉ាទ្រូ យីស៊ី ឡឹង អ្នឹង តប កាណាង រ៉ុង ប៉ានីម។

៣០ ហះកា ប្រ្រឹះ បិកកាតយី តាត់ អង់រីស សីត យីស៊ី ណារូ។

៣១ អែរ កា តាំបាង ឡាកោ អន់ កា ម្នាក់ បក់ ចាក អន់ខូ លូ អែរ ឡឹង ខេត កាលីឡេ ឡាក់ ប៉ាតាង មៀង យេរូសាឡឹម ឡឹង អន់ទ្រូល ព្រៃ អន់ អន់ខែ បប អែរ ទុញ ដារ។ យី ម្នាក់ ទិណោះ ហង ឡាក់ ប្រឹក្ខ ជាញ៉ាន កា អែរ ទិល ម្នាក់ ប៉ាសុន រ៉ប ដារ អា។

៖ ១៣:១៨ ១៣:១៨ អត់ សាំរ៉ាញ្យ អែរ អន់ខូ លូ អន់ខែ ហ្វា ពូ ប្រាត់ លូ តិ ម៉ោញ ចំលួន ប្រាត់ ផាះ រ៉ាងហៃ អន់ខែ ។

៣២ ទីល នីណោ: ញីន ផ្លែ អ្នក រៀន សារ ដាក់ អា កា អន់ដីស យី: សារ សាញា ឡាក់ ប្រៀ: បិក កាតយី ទី សាញា លូ វគី ពិន

៣៣ អ៊ែ ប្រគី ព្រយ ភ្លឺ ទី ខា កា ពិន ឡាក់ ផ្លែ រ៉ាច់ ម្នាក់ ណោះ ហង យី ប្រៀ: រឿស យីស៊ូ ឡាក់ អ៊ែ ទី រៀ: កាណុង អញស៊ែ ប៉ានេ ប្រៀ: ឡែក ទី ពៀរ ផ្លា:

អ៊ែស អា ហង គន អាញ

ដារ អា អាញ អន់ ពូ អូ អន់តត់ ផា អ៊ែស គន អាញ តាទីច។ S

៣៤ កាប៉ាច់ សារ ប្រៀ: បិកកាតយី តាត់ អង់រីស សីត យីស៊ូ អូ អន់ អោម ហ្លួច ប្រៀ: ទី រៀ: ផា នី អៀ "អាញ ចឹង អន់ សារ ដាក់ កា អន់ដីស ឡាក់ ត្រត់ ម៉ឹង ឡាក់ កា អាញ សាញា លូ ដារីត ពេ"។

៣៥ ណោះ ហង ប: អ៊ែ រៀ: កាណុង អញស៊ែ ប៉ានេ ប្រៀ: អន់ទៀត ណារ ផា "អ៊ែស ចឹង អូ អន់ ប៉ាទ្រូ អ៊ែ ឡាក់ ប៉ាណូស ដាក់ ម៉: អ៊ែស អោម ហ្លួច ណោះ អុ:"។

៣៦ សាដាច់ ដារីត ប្រគី ងារ ប្រៀ: បិកកាតយី ពឹង រ៉ាងហារ អ៊ែ ណោះ កេះណោះ អ៊ែ តៅ ហង ពូ តប់ ប៉ាទ្រូ ដារីត កាណុង រ៉ឹង អន់ខូ លូ ប៉ាទ្រូ ម្នាក់ វគី អ៊ែ ប៉ាទ្រូ អ៊ែ កា អោម ហ្លួច ដេល។

៣៧ កាប៉ាច់ យីស៊ូ ឡាក់ ប្រៀ: បិកកាតយី តាត់ អង់រីស សីត ណោះ ប៉ាទ្រូ អ៊ែ អូ អោម អូ ហ្លួច អុ:។

៣៨ ទីល នីណោ: អ៊ែ អុ: មី អន់ដីស ត្រត់ ហ្លួច ឡឹង សារ អា ប្រៀ: បិកកាតយី អូ អ្នក យ៉ូ បក់ ចំ សៀ យីស៊ូ លូ អន់ បក់ ណោះ រ៉ាវ៉ាច់ ឡឹង សារ យច ញន កា យីស៊ូ

៣៩ អូ ត្រត់ ញន កា ប្រគី ព្រយ ចាបាប វគី ម៉ូសេ ណោះ អុ:។

៤០ ទីល នីណោ: ហត់ ឡាក់ រ៉ាង ឡាក់ អ្នក ផែត ទី សារ កើត ពឹង អន់ដីស ឡាក់ កា សារ រ៉ាគីយ ប្រៀ: រៀ: ផា:

៤១ "អ៊ែ ម្នាក់ បីងាយ ហត់ កាដើត អូ ហ្លួច

កេះណោះ តៅ រ៉ាយ តៅ រ៉ឹង ទី ពិ

ខង អាញ ផ្លា: ប្រគី ងារ ម៉ោញ ពឹង រ៉ាងហារ អន់ដីស អា

ឡាក់ ងារ អន់ដីស ចឹង អូ សៀ យី: ពូ រៀ: នីចម កាតាម"។»។

៤២ ផ្លា: ប៉ូល លូ បាណាប: ឡាក់ ឡឹង រ៉ោង ពូ ជៀក អន់ខែ ឡាក់ រៀ: សារ ទី អា ប៉ាត់ ដារ រ៉ាឡូរ តែង ម៉ាត់ ទៀ ណារ។

៤៣ ប៉ាត់ ពូ លូម កេះ: ទី សុនសាត អ៊ែស្រាអ៊ែល លូ ម្នាក់ បក់ កេះ សុនសាត អ៊ែស្រាអ៊ែល អៀង ដូរ ឡាក់ អ្សិល កូត កា ប្រៀ: បិកកាតយី អន់ខែ ចាក ព្រយ ប៉ូល លូ បាណាប:។ ណោះ ប៉ូល លូ បាណាប: កា រៀ: អន់តត់ ប៉ាតោ ប្រៀ អន់ខែ សៀ លើយ សារ ប្រៀ: បិកកាតយី ដាក់ កា អន់ខែ។

៤៤ ប៉ាត់ ទីល ដារ រ៉ាឡូរ ណារ ម្នាក់ ប៉ាសុន អ៊ែ កាណុង មៀង ណោះ ប៊ែត ចឹង ទីខូ អ៊ែ ប៉ាតុ គូប សាំយ៉ាង ប៉ានីរ ប្រៀ: បិកកាតយី។

៤៥ ផ្លា: សុនសាត អ៊ែស្រាអ៊ែល បប កាំឡាក់ អៀង នីណោ: អន់ខែ ទី ពុត សាណាំង ខាក់ កា ប៉ាណាំ គូប កាប ប៉ាតែក លូ ប៉ូល ឡឹង សារ អ៊ែ ប៉ាងហៀន ណោះ ទីប ត: ផាម៉ាត កា អ៊ែ ដេល។

S ១៣:៣៣ ១៣:៣៣ សារ អា ឡាក់ ឡឹង ផាប អញស៊ែ ប៉ានេ ប្រៀ: (ទំនុក/តម្កើង) ២:៧។ * ១៣:៣៤ ១៣:៣៤ សារ អា ឡាក់ ឡឹង អេសាយ ៥៥:៣។ † ១៣:៣៥ ១៣:៣៥ សារ អា ឡាក់ ឡឹង ផាប អញស៊ែ ប៉ានេ ប្រៀ: (ទំនុក/តម្កើង) ១៦:១០។ ‡ ១៣:៤១ ១៣:៤១ សារ អា ឡាក់ ឡឹង ហាបាតូក ១:៥។

៤៦ កេះណោះ ប៉ូល លូ បាណាបះ កា តើល អន់ខែ ខិនៗ ជា «ដាវ អន់ទ្រួល ពែ ញីន ត្រត់ រៈ ប៉ានី រ ប្រៈ បិកកាតយ័ អា កា អន់ដីស អន់ទ្រួល ឡឹង ព្វ។ ហះកា អន់ដីស អូ ចែ សៀ អុះ លូ ចែត ថុត ឡាកោ ទៅ ជា អូ យី ចឹង ទី អាញ អៃ រ៉ុស លើយ អុះ។ ហៃ កិញអៀ អា ញីន កា ឡា រៈ កា សុ នសាត អន់ទៀត ឡុត

៤៧ ខង ប្រៈ បិកកាតយ័ ប្រើ ពិន អៃ ជា នីអៀះ

"អាញ ប្រើ អន់ដីស ៩ ប្រតី តាតារ តាត់ តាតារ ទីល សុនសាត អន់ទៀតៗ ភៀ អន់ អន់ដីស អ្យក់ ឡា សារ ប្រៈ ចឹង តង់ អា លើយ អន់ ទីល ប៉ាត់ ឡាណុច តេះ" * »។

៤៨ ផះ សុនសាត អន់ទៀត កាតាំង នីណោះ អន់ខែ ហោក ខាក់ ទីប កាប ជា ប៉ានីរ ប្រៈ បិក កាតយ័ ត្រត់ តាទីច។ ទី ម្ហត បក់ ប្រៈ រើស អន់ ទី អាញ អៃ រ៉ុស លើយ ម្ហត ណោះ កា សៀ ទីខូ តាទីច។

៤៩ ប៉ានីរ ប្រៈ បិកកាតយ័ កា កាតាំង លៅ ប៉ាញ ទីប ស្រុក ចារ រណោះ។

៥០ ហះកា សុនសាត អ៊ីស្រាអែល ប៉ាញសុះ ម្ហត អង់កាន់ បក់ លៅ លែង សិច ឡាក់ សៀ ប្រៈ ដេល លូ ប៉ាញសុះ ម្ហត បក់ ប្រតី កាន រ៉ាតីស ឡាក់ អៃ កាណុង មៀង ណោះ ប្រើ ឡា ប្រតី អូ ដាក់ កា ប៉ូល លូ បាណាបះ ទីប តាំងហ្សិត ឡាច អន់ខែ ឡឹង មៀង ណោះ ដេល។

៥១ ប៉ូល លូ បាណាបះ កា តាតុះ កាបក់ តេះ ឡឹង ជុង អន់ខែ † កេះណោះ ចាក ឡា ប៉ាត់ មៀង អ៊ីកូនៀម។

៥២ កាប៉ាច ម្ហត សៀ យីស៊ូ បក់ អៃ ប៉ាត់ មៀង អន់ទីយ៉ុក អន់ខែ ហោក រត់ ខាក់ លូ ទី ប៉ាងាត់ ប៉ា លឹង ប្រៈ ដាក់ កាខាក់ ប៉ាណាំ ពុត ពៀក អន់ខែ។

១៤

សារ ប៉ូល លូ បាណាបះ រៈ សារ យីស៊ូ ពឹង មៀង អ៊ីកូនៀម

១ អៃ កាណុង មៀង អ៊ីកូនៀម កា ទី សារ ឡាក់ កា អន់ទ្រួល ដេល។ ប៉ូល លូ បាណាបះ ម៉ុត កាណុង រោង សុនសាត អ៊ីស្រាអែល កេះណោះ រៈ សារ យីស៊ូ ប្រតី អន់ កា ប៉ាណូស អៀង ដូវ ខាក់ សៀ យីស៊ូ ទីប សុនសាត អ៊ីស្រាអែល ទីប សុនសាត អន់ទៀត។

២ ហះកា សុនសាត អ៊ីស្រាអែល បក់ អូ ចែ សៀ អន់ខែ ប៉ាញសុះ ម្ហត សុនសាត អន់ទៀត អន់ ទី ពុត អូ ដាក់ កា ម្ហត សៀ យីស៊ូ។

៣ យៈ នីចម៍ កាតាម ប៉ូល លូ បាណាបះ អៃ កាណុង មៀង ណោះ ទុញ ដាវ លូ រៈ សារ យី ស៊ូ ខិនៗ ញុន កា ម៉ឹង អេង យីស៊ូ។ យីស៊ូ កា តាបាង ឡឹង សារ អៃ ដាក់ យី អៃ ប្រតី អន់ អន់ខែ ពៀរ ដូវ អូ ប្រតី សារ អំរាញ អីញ កេង ខាក់ អន់ទៀតៗ។

៤ ទីល នីណោះ ម្ហត ប៉ាសុន អៃ កាណុង មៀង ណោះ កា ក្លះ គូប សោប បក់ អន់ដា ម៉ុត តែង សុនសាត អ៊ីស្រាអែល បក់ អូ សៀ បក់ អន់ដា ម៉ុត តែង ម្ហត រៈ ប៉ាតាង យីស៊ូ។

៥ អន់តីត ឡឹង ណោះ សុនសាត អ៊ីស្រាអែល លូ សុនសាត អន់ទៀត ទីប ម្ហត ម៉ែត រ៉ាងហៃ អន់ ខែ រែវ ពុត គូប សោប បិច ប្រតី អូ ដាក់ លូ បិច អ្យក់ អំហ្គា ហ៊ីរ ប៉ាន់តៅ ប៉ូល លូ បាណាបះ។

† ១៣:៥១ ១៣:៥១ តាតុះ ឡាច កាបក់ តេះ យី ភៀ ប្រតី សាញ៉ា ជា អន់ខែ ប៉ាសាំង លូ ពូ ណោះ។ * ១៣:៤៧ ១៣:៤៧ សារ អា ឡាច ឡឹង អេសាយ ៤៩:៦។

៦ ហះកា ប៉ូល លូ បាណាបះ អ្នក កា ពូ ចឹង ប្រើ កា អន់ខែ នីណោះ អន់ខែ កា សាតាក់ ឡាំ ប៉ា គំ មឿង អន់ខែ ណាវ កាណុង ចារ លូកានេ ឡាក់ កា ប៉ាគំ មឿង លីសាត្រា មឿង ខើបេ លូ ចារ ឡាក់ អ្នែ ជំ រណោះ។

៧ អន់ខែ កា រ៖ សារ ដាក់ ឡឹង យីស៊ូ ហះ ចារ ណោះ។

សារ ប៉ូល តាក់ អន់ដាក់ ប៉ាណូស កាជក ពីង មឿង លីសាត្រា

៨ កាណុង មឿង លីសាត្រា ទី កាម៉ាក ម៉ោញ ដួវ កាជក ដុង ឡឹង កើត អ៊ែ អង់ អ្នែ អ្ន ចាក អុះ។

៩ អ៊ែ អ្នែ សាំយ៉ាំង ប៉ូល ប៉ាំងហៀន ប៉ានីរ ប្រ្រៈ។ ផះ ណោះ ប៉ូល ហៃ ប៉ាញ ចាក់ អ៊ែ លូ យីត ផា អ៊ែ សៀ ផា យីស៊ូ អ្ន តាក់ អន់ដាក់ អ៊ែ។

១០ ណោះ ប៉ូល កាប លូ អ៊ែ តុត ពុត ផា «ហាក់ អ្សវ អន់តាវ ពិ»។ អ៊ែ កា អ្សវ អន់តាវ ប្រោហ អ្ន ចាក ឡុត។

១១ ផះ ម្នាក់ កាំឡាំង អៀង ប៉ប័ សារ កេង ខាក់ ឡាក់ ប៉ូល ប្រើ ណោះ អន់ខែ កា ស្រែក តុត ពុត កាប សុនសាត លូកានេ ផា «ប្រ្រៈ ម៉ាច កេះ ប៉ាណូស ជីវ អ្នែ អន់ខ្ម លូ ពិន កេះ»។

១២ អន់ខែ អ៊ែ សិច បាណាបះ ផា ប្រ្រៈ សេយ្យះ លូ អ៊ែ សិច ប៉ូល ផា ប្រ្រៈ ហើម៉េះ * ខង អ៊ែ រ៖ សារ អៀង។

១៣ កេះណោះ ក្រាក់ វ៉ាម៉ះ ប្រ្រៈ សេយ្យះ ឡាក់ ទី រ៉ាំង វ៉ាម៉ះ ត្រង់ វ៉ាឡឹង លូ មឿង ណោះ អ៊ែ ទុង ឡាំ រ៉ាក់ ទោល លូ ចឹក កាឡើង ប៉ាកាវ ឡាំ ប៉ាក់ អំបារ មឿង ខង អ៊ែ បិច ពុះ វ៉ាម៉ះ អន់ កា អន់ខែ ពៀវ ដួវ អន់ខ្ម លូ កាំឡាំង ដេល។

១៤ ផះ បាណាបះ លូ ប៉ូល កាតាំង សារ អា អន់ខែ ហើក ខោ អាវ អន់ខែ ទៅ សាតាក់ ឡាំ ប៉ាក់ កាំឡាំង លូ កាប តុត ពុត ផា

១៥ «ញ៉ា ត្រាក់ អន់ដីស ប្រើ គីអៀ? ញីន កា ប៉ាណូស ដោច ឡាក់ កា អន់ដីស ដេល ញីន ប៉ា ណាំ សារ ដាក់ ឡឹង ប្រ្រៈ ពិះ រ៖ កា អន់ដីស ភៀ អន់ អន់ដីស អ្នាត ប៉ានេ សាំប្រ្រៈ ហ្វិប ប្រ្រៈ អ្ន ទី ខា អា កេះណោះ រ៉ុល ឡាំ ណាំង ប្រ្រៈ បិកកាតយ័ ឡាក់ ទី អាញ អ្នែ រ៉ុស លើយ យី ប្រ្រៈ ឡាក់ ប៉ាំងកើត តេះ ប្លែង ទៀក សាឡីត សាឡាយ លូ កាណាគី គ្រីប នែវ ឡាក់ អ្នែ ពីង ចារ ណោះ ដេល។

១៦ រ៉ាំងហាវ សើត ពៃ គ្រីប សុនសាត ប្រ្រៈ បិកកាតយ័ អន់ អន់ខែ ប្រើ ពួយ តាម ពុត អន់ខែ ទៅ បិច។

១៧ ហះកា យ្រ្រៈ នីចម៍ កាតាម ប្រ្រៈ អ្នែ កា តាំបាង ពុត ពៀក ដាក់ ម៉ះ អ៊ែ លើយ អ្ន អ្នាត អុះ ភៀ អន់ ពូ អន់ហ្គាល់ អ៊ែ យី ប្រ្រៈ អន់ ទៀក បី ឡឹង ប្លែង លូ អន់ ពៀ អន់ សាណា រ៉ប ថុន អន់ អន់ដីស ទី សាណា សាណីត សា ផឹត លូ អន់ អន់ដីស ហោក រ៉ាក់ កាណុង ពុត ដេល»។

១៨ យ្រ្រៈ រ៖ សារ ទិ អា កាតាម អន់ខែ ទីប កាំឡាំង អ្ន អន់ អ្សក កាណាគី ពុះ វ៉ាម៉ះ អន់ខែ ណោះ ប៊ែត ចឹង អ្ន ដាម៍។

១៩ កេះណោះ ទី សុនសាត អ៊ីស្រាអែល ពិះ ឡឹង មឿង អន់ទីយ៉ុក លូ ឡឹង មឿង អ៊ីកូនៀម កាប ប៉ាញសុះ ប្រើ កាំឡាំង អ្សក អំហ្គោ ហ៊ីវ ប៉ាន់តៅ ប៉ូល កេះណោះ អូស អ្នាត តែង ឡឹង មឿង ខង អន់ខែ សាមីគី កា អ៊ែ តៅ កេះ។

* ១៤:១២ ១៤:១២ សុនសាត គ្រិក សើត ពៃ សៀ ផា ទី ប្រ្រៈ អៀង ខាក់ ឡាក់ អន់ខែ ប៉ានេ សាំប្រ្រៈ។ អន់ខែ ផា ប្រ្រៈ សេយ្យះ ឡាក់ ប្រ្រៈ គីស ឡឹង ពូ។ កាប៉ាច ប្រ្រៈ ហើម៉េះ ពូ ផា អ៊ែ ឡាក់ ប្រ្រៈ រ៖ ប៉ាតាង ប្រ្រៈ សេយ្យះ។

២០ ហះកា ផះ ម្នក សៀ ឡា អ្វី ជុំ អើ អើ កា អ្សវ ម៉ុត អ្វី កាណុង មៀង ណារ្ណ។ ប៉ាត់ ដាវ តា យ៉ាង អើ ចាក ឡា ប៉ាត់ មៀង ខើបេ អន់ខូ លូ បាណាបះ។

២១ អន់ខែ កា រ៉ះ សារ ដាត់ ឡឹង យីស៊ី ពីង មៀង ខើបេ ណោះ ទី ប៉ាណូស អៀង ដូវ ម៉ុត សៀ យីស៊ី។ កេះណោះ អន់ខែ រ៉ុល សីត ប៉ាត់ មៀង លីសាត្រា មៀង អ៊ីកូនៀម លូ មៀង អន់ទីយ៉ុក ណារ្ណ។

២២ អន់ខែ អន់តត់ រ៉ះ កា ម្នក សៀ អន់ សៀ កាខាក់ លូ កាប អន់តត់ ប៉ាតោ អន់ អន់ខែ សៀ យី ស៊ី លើយ អើ កាប ផា «ពិន ត្រត់ ទី សារ ឡាបាក អៀង ម៉ាត់ ចឹង ទី ប្រ្លឹះ ប៊ិកកាតយ័ រ៉ាងហៃ រ៉ា ងខ្យា»។

២៣ ផះ ណោះ អន់ខែ រើស ក្រាត់ តាំងកង់ សារ៉ាប កា ពូ គ្រឹប ក្រុំ លូ ម៉ន់ ឡោម ប្រ្លឹះ ទីប អូ សា សាណា ញ៉ា អន់ខែ កា ម៉ន់ មប ម្នក សៀ កា ប្រ្លឹះ ប៊ិកកាតយ័ ឡាក់ អន់ខែ សៀ។

២៤ កេះណោះ ណារ្ណ អន់ខែ ពៀវ ដូវ ចាក តាត់ ខេត ពីស៊ីខៀ ឡា ទីល ប៉ាត់ ខេត ប៉ាមភីលៀ។

២៥ អន់ខែ កា រ៉ះ ប៉ានីរ ប្រ្លឹះ ពីង មៀង ពើកា កេះណោះ អន់ខែ កា ឡា ប៉ាត់ មៀង អាតាលៀ។

២៦ កេះណោះ អន់ខែ ជីរ ជិះ កាំប៉ាន់ ហះ ចារ ណោះ សីត ប៉ាត់ មៀង អន់ទីយ៉ុក ណារ្ណ យី ក្រុំ ហៀន សារ ប្រ្លឹះ ពីង មៀង អន់ទីយ៉ុក អា ហង ឡាក់ ប័រ អន់ ប្រ្លឹះ ប៊ិកកាតយ័ ប្រ្លឹក ដាត់ កា អន់ ខែ ពៀវ ដូវ ពៃ ភៀ អន់ អន់ខែ ប្រ្លឹក ងារ ឡាក់ អន់ខែ ទី ប្រ្លឹក ណោះ កេះ។

២៧ ប៉ាត់ អន់ខែ ពីះ ទីល កេះ អន់ខែ ប៉ាតុំ ក្រុំ ហៀន សារ ប្រ្លឹះ អន់ អ្វី ប៉ាតុំ គូប កេះណោះ រ៉ះ ទី សារ ឡាក់ ប្រ្លឹះ ប៊ិកកាតយ័ ទី ប្រ្លឹក អន់ខូ លូ អន់ខែ លូ រ៉ះ សារ ប្រ្លឹះ ប៊ិកកាតយ័ អន់ ទ្រង កា សុនសាត អន់ទៀត ម៉ុត សៀ យីស៊ី ដេល។

២៨ កេះណោះ អន់ខែ អ្វី ហះ ចារ ណោះ អន់ខូ លូ ម្នក សៀ តុត ទុញ។

១៥

សារ ម្នក ក្រាត់ តាំងកង់ លូម ពឹកសា ពីង មៀង យេរូសាឡឹម

១ ទី បក់ អន់ដា ពីះ ឡឹង ខេត យូដា ឡា ប៉ាងហៀន ម្នក សៀ យីស៊ី ផា «ផា អន់ដីស អូ កាសិត អង់ការ ប្រ្លឹក ពួយ គុន តាឡាប័ យើយ ឡាក់ កា រតី ម៉ូសេ រ៉ះ ពៃ ណោះ ប្រ្លឹះ អូ តង់ អន់ដីស អុះ»។

២ ប៉ូល លូ បាណាបះ កា ប៉ាតែក លូ អន់ខែ ណោះ កាខាក់។ កេះណោះ ក្រុំ ហៀន សារ ប្រ្លឹះ កា ប្រើ ប៉ូល លូ បាណាបះ លូ កាំឡាង អន់ខែ អន់ដា ឡា ប៉ាត់ មៀង យេរូសាឡឹម ភៀ ឡា ពឹកសា ឡឹង សារ អា កា ម្នក រ៉ះ ប៉ាតាង យីស៊ី លូ កា ម្នក ក្រាត់ តាំងកង់។

៣ ផះ អន់ខែ ចាក ណោះ ក្រុំ ហៀន សារ ប្រ្លឹះ កា តង់ អន់ខែ ដេល។ កេះណោះ អន់ខែ ចាក តាត់ ខេត ភេនិះ លូ ខេត សាម៉ារី ទីប រ៉ះ កា ម្នក សៀ យីស៊ី ឡឹង សារ សុនសាត អន់ទៀត ប៊ុនពែង ពុត ពៀក សៀ ប្រ្លឹះ។ ប៉ាត់ ពូ កាតាំង សារ ណោះ ពូ ទីខូ ហោក រត់ ខាក់។

៤ ប៉ាត់ ទីល មៀង យេរូសាឡឹម កេះ ក្រុំ ហៀន សារ ប្រ្លឹះ លូ ម្នក រ៉ះ ប៉ាតាង យីស៊ី លូ ម្នក ក្រា ត់ តាំងកង់ កា ប៉ាណាំ គូប ហាប់ អន់ខែ។ អន់ខែ កា រ៉ះ ទី សារ ប្រ្លឹះ ប៊ិកកាតយ័ ទី ប្រ្លឹក ពីង អន់ ខែ។

៥ ហះកា ទី ម្នក សៀ យីស៊ី បក់ អ្វី តែង ផារ៉ាស៊ី អ្សវ អន់តាវ លូ កាប ផា «ត្រត់ ប្រើ សុនសាត អន់ទៀត ណោះ កាសិត អង់ការ លូ ប្រើ អន់ខែ ប្រ្លឹក ពួយ ចាបាប់ រតី ម៉ូសេ ដេល»។

៦ កេះណោះ ម្នក រ៉ះ ប៉ាតាង យីស៊ី លូ ម្នក ក្រាត់ តាំងកង់ កា ប៉ាតុំ គូប លូម ពឹកសា ឡឹង សារ អា។

៧ ប៉ាក់ ពីកសា គួប អៀង កេះ ពេត្រុះ អ្សវ អន់តាវ លូ កាប ជា «អី អុះ មី អន់ដីស អ្ន អន់តត់ កេះ កាណាង កាំឡាំង អន់ដីស ផះ អន់ទ្រួល ពែ ប្រ្រៈ បិកកាតយ័ រឺស អាញ អន់ ឡា រ៖ សារ ដាក់ ឡឹង យីស៊ូ កា សុនសាត អន់ទៀត ភៀ អន់ អន់ខែ កាតាំង លូ សៀ។

៨ ប្រ្រៈ បិកកាតយ័ ឡាក់ អ្ន ហ្នង់ ឡឹង ពុត ប៉ាណូស អី អន់ ប៉ាដាត ប៉ាលឹង អី ដាក់ កាខាក់ កា ពូ ឡាក់ កា អី អន់ កា ពិន ពែ ដេល ភៀ ប្រ្រៈ អន់ ពិន អ្ន អន់តត់ ជា អី រឺស ពូ និទៅ ដេល។

៩ អី អ្ន យីត ជា ពូ ណោះ ប៉ាណូស តាង ឡឹង ពិន អុះ យី អី តាក់ អន់ដាក់ ពុត ពូ អន់ ដាក់ ឡា យ៉ាម ញុន កា ពូ មីង អី។

១០ កិញអៀ អា ញ៉ា ត្រត់ អន់ដីស ប៉ាតែក លូ ប្រ្រៈ បិកកាតយ័ ទីប ប្រើ ម្នត សៀ យីស៊ូ ប្រ្រៈ ពូយ ចាបាប សុនសាត អីស្រាអីល នីអៀ យៈ ម្នត រតី ពិន លូ ពិន តាំងឡា កា អ្ន ដាម ប្រ្រៈ ពូយ ដេល។

១១ ហះកា ពិន សៀ ជា ប្រ្រៈ បិកកាតយ័ តង់ ទីប ពិន ទីប ពូ ញុន កា យីស៊ូ ប្រ្រៈ ដាក់ កា ពិន ទី ឡា»។

១២ កេះណោះ កាំឡាំង ទីឡូ អ្ន រ៉ាដាប់ សាំយ៉ាង ដឹង ប៉ូល លូ បាណាបះ រ៖ ឡឹង សារ អំរាញ អីញ កេង ខាក់ ទីណោះ ឡាក់ ប្រ្រៈ ប្រ្រៈ ពឹង សុនសាត អន់ទៀត ញុន កា អន់ខែ។

១៣ ប៉ាក់ ប៉ូល លូ បាណាបះ រ៖ កេះ ទី កេះ រតី យ៉ាកុប កាប ជា «អី អុះ មី ប័រ សាំយ៉ាង អាញ ហិ។

១៤ រតី ស៊ីម៉ុន * ទី រ៖ ទី កេះ អន់ទ្រួល ពែ ប្រ្រៈ បិកកាតយ័ តាំង ពុត តាបាប តាប៉ុន លូ រឺស ពូ ឡាក់ សុនសាត អន់ទៀត សាំរ៉ាប់ ប្រ្រៈ ប៉ាសុន អី តាំងឡា។

១៥ សារ អា ត្រត់ ឡាក់ កា រ៉ាគីយ ប្រ្រៈ ប្រាត់ ពូយ សារ ប្រ្រៈ រ៖ ផោះ

១៦ "ឡឹង ឡឹង ណោះ អាញ ចឹង រឺល សីត ណាវ
កេះណោះ ប្រ្រៈ ហី † សាដាច់ ដាវីត ឡាក់ ពួក ណោះ អន់ ដាក់ ណាវ
អាញ ចឹង លីក ទី កាណាត ញ៉ា ឡាក់ ពួក ប៉ាក់ កាណាង ចារ ណោះ អន់ ដាក់ ណាវ

១៧ ភៀ អន់ ប៉ាណូស បក់ អ្ន សល់ ណាំង អាញ
លូ អន់ ទី សុនសាត អន់ទៀត ឡាក់ អាញ រឺស សាំរ៉ាប់ កា អាញ ទៅ
អន់ អន់ខែ ណាំង អាញ ដេល"។

១៨ ប្រ្រៈ បិកកាតយ័ ប្រ្រៈ អន់ ពូ អន់ហ្គាល់ សារ ទី អា ឡឹង សើត ពែ កេះ
យី អី រ៖ នីអៀ ហង"។‡

១៩ ទីល នីណោះ តាម អាញ យីត ពិន អ្ន ត្រត់ ប្រ្រៈ អន់ កា ម្នត សុនសាត អន់ទៀត ឡាក់ ទី បុន
ពែង ពុត ពៀក ណាំង ប្រ្រៈ បិកកាតយ័ ណោះ អន់ អន់ខែ ទី សារ ឡាបាក អុះ។

២០ ហះកា ពិន ត្រត់ ប្រាត់ សត់ត្រា ប៉ាហ្សី រ៖ កា អន់ខែ ដៃ អន់ សា សាណា ឡាក់ ពូ សែន ហ្វី
ប ប្រ្រៈ បឹក ឡាក់ សាណា អ្ន ដាក់ ណោះ អុះ លូ ដៃ អន់ អន់ខែ ប្រ្រៈ លូ អង់កាន់ លូ កាម៉ាក់
ដេល ដៃ អន់ សា សាណា ឡាក់ ពូ ប៉ាន់តៅ ក្សីកី អង់កូ លូ សា ផាម ដេល

២១ ខង ឡឹង សើត ពែ ទី ពូ រ៖ ឡឹង ចាបាប រតី ម៉ូសេ គ្រីប មៀង ទីប ពូ អាន ផាប កាណាង រ៉ាង សុ
នសាត ពិន រ៉ាប់ ដាវ រ៉ាឡូវ ដេល»។

* ១៥:១៤ ១៥:១៤ ស៊ីម៉ុន យី ពេត្រុះ ណោះ ហង។ † ១៥:១៦ ១៥:១៦ ប្រ្រៈ ហី អី កាប ពៀប ឡឹង ផ្លង រ៉ាច សាដាច់ ដាវីត។ ‡ ១៥:១៨ ១៥:១៦-១៨ សារ អា ឡាច ឡឹង អាម៉ុះ ៩:១១-១២។

២២ ផ្ទះ ណោះ ម្នក រ៉ះ ប៉ាតាង យីស៊ូ លូ ម្នក ក្រាត់ តាំងកង លូ ក្រុំ ហៀន សារ ប្រ្ទ្រះ អន់ខែ ទិ ខ្ល យីត ជា ត្រក់ រើស ប៉ាណូស កាណាង កាំឡាំង អន់ខែ ណោះ ភៀ អន់ ឡាំ ប៉ាក់ មៀង អន់ទីយ៉ូ ក អន់ខ្ល លូ ប៉ូល លូ បាណាបះ។ អន់ខែ កា រើស អ្យក់ យូដៈ ឡាក់ ពូ អើ ជា បាសាបះ លូ ស៊ីឡ្លៈ ឡាក់ ប្រ័ត័ ម៉ែត រ៉ាំងហៃ អន់ខែ។

២៣ អន់ខែ កា ប្រាត់ សត់ត្រា ប៉ាហ្វើ ពីង ម្នក ពៀរ ដូវ ណោះ ផាះ ម្នក រ៉ះ ប៉ាតាង យីស៊ូ លូ ម្នក ក្រាត់ តាំងកង លូ ម្នក អុះ មី ទិខ្ល ប៉ាហ្វើ សត់ត្រា អា អន់ កា អុះ មី សុនសាត អន់ទៀត ឡាក់ អ្វៃ ពីង មៀង អន់ទីយ៉ូក អ្វៃ ពីង ខេត ស៊ីវ លូ ខេត គីលីកៀ។ អន់ ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប ?

២៤ ញីន កាតាំង ពូ ជា ទី បក់ អន់ជា ឡាច់ ឡឹង កាំឡាំង ញីន ឡាក់ ញីន អូ ទី ប្រើ អន់ខែ ឡាំ អុះ អន់ខែ ឡាំ រ៉ះ សារ យច កា អន់ដីស ប្រ័ត័ អន់ ពុត ពៀក អន់ដីស រីនរ៉ាយ។

២៥ ទីល នីណោះ ញីន កា រែវ ពុត គូប សោប ជា ត្រក់ រើស កាំឡាំង ញីន អន់ជា ប្រើ ឡាំ ប៉ាក់ អន់ដីស អន់ខ្ល លូ ប៉ូល លូ បាណាបះ ឡាក់ ញីន បិច ថៃ។

២៦ អន់ខែ ឡាក់ ប៉ាណូស សាឡាក់ ឡាកោ ប្រ័ត័ ងារ កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

២៧ ទីល នីណោះ ញីន កា ប្រើ យូដៈ លូ ស៊ីឡ្លៈ ឡាំ ខង អន់ខែ ចឹង រ៉ះ សារ ញីន ប្រាត់ អា កា អន់ដីស តូ ពីរ អន់ខែ ទៅ ដេល។

២៨ ប៉ាដាត់ ប៉ាលីង ប្រ្ទ្រះ ដាក់ កាខាក់ លូ ញីន យីត ជា អូ ត្រក់ ចឹង អន់ សារ ឡាំបាក ផែម ណាវ ពីង អន់ដីស អុះ ហ្វាស ឡឹង សារ សាំខាន់ ទិ អាះ

២៩ យី ត្រក់ យ៉ាវ ផៃ សា សាណា ពូ សែន ហ្វិប ប្រ្ទ្រះ បីត ផៃ សា ផាម ផៃ សា សាណា ឡាក់ ពូ ប៉ាន់តោ ក្យិក អង់កូ ផៃ ប្រ័ត័ លូ អង់កាន់ លូ កាម៉ាក។ ជា អន់ដីស អូ រ៉ាំងហៃ ឡាកោ អន់ រ៉ាវ៉ាច់ ឡឹង សារ ទិ អា អន់ដីស ប្រ័ត័ ណោះ ដាក់ កេះ។ ប័រ អ្នាត កាប ហង។

៣០ ម្នក បក់ អន់ខែ ប្រើ ណោះ កា ឡាច់ ចាក ឡាំ ទីល ប៉ាក់ មៀង អន់ទីយ៉ូក។ អន់ខែ កា អើ ប៉ាក់ កាំឡាំង លូម កេះណោះ ជីន សត់ត្រា កា ពូ។

៣១ ប៉ាក់ ពូ អាន សត់ត្រា ណោះ កេះ ពូ ហោក រីត់ ខាក់ ខង សត់ត្រា ណោះ បាំងហោក ពុត ពៀក ពូ។

៣២ កាប៉ាច់ យូដៈ លូ ស៊ីឡ្លៈ អន់ខែ កា រ៉ាគីយ ប្រ្ទ្រះ ដេល អន់ខែ កា អន់តត់ ប៉ាតោ អៀង អន់ ពូ សៀ លើយ ដេល។

៣៣-៣៤ ឡៃង ឡឹង អន់ខែ អ្វៃ ហះ ណោះ ទី ទុញ ដាវ កេះ ម្នក សៀ យីស៊ូ កា ប្រើ អន់ខែ សីត ប៉ាក់ ម្នក បក់ ប្រើ អន់ខែ ឡាំ ពៃ ណាវ ទីប ប័រ ហះ ប្រ្ទ្រះ អន់ សារ សាណាក សារ៉ាក កា អន់ខែ ចាក សីត ណោះ ដេល។ §

៣៥ កាប៉ាច់ ប៉ូល លូ បាណាបះ អន់ខែ កា អ្វៃ ពីង មៀង អន់ទីយ៉ូក ទីប បាំងហៀន ពូ លូ រ៉ះ ប៉ានី រ ប្រ្ទ្រះ បិកកាតយ អន់ខ្ល លូ ពូ អន់ទៀត អៀង ដូវ ដេល។

សារ ប៉ូល លូ បាណាបះ ក្លះ គូប សោប

៣៦ ប៉ាក់ ទុញ ដាវ ឡឹង ណោះ ប៉ូល កា កាប លូ បាណាបះ ជា «ពិន ត្រក់ សីត ឡាំ ច្នាក់ ម្នក សៀ យីស៊ូ រប់មៀង ឡាក់ ពិន ទី រ៉ះ ប៉ានី ប្រ្ទ្រះ បិកកាតយ ណោះ ពៃ ហៃ អន់ខែ អ្វៃ ដាក់ ដេល ប»។

៣៧ បាណាបះ យីត បិច ជៀក ទីប យូហាន ឡាក់ ពូ អើ ជា ម៉ាកុះ ឡាំ អន់ខ្ល ដេល។

§ ១៥:៣៣-៣៤ ១៥:៣៣-៣៤ ហ្វា ពូ ប្រាត់ លូ គី ម៉ៅញ ចំលួន ផែម ប៉ានី ផាះ ហះកា ស៊ីឡ្លៈ បិច អ្វៃ ហះ ណោះ តូ ណាវ។

៣៨ ហះកា ប៉ូល អូ បិច អន់ អើ ឡា អុះ ខង អើ សាតាក់ អ្នាត អន់ខែ ផះ អៃ ប៉ាក់ ខេត ប៉ាមភីលៀ ពៃ អើ កា អូ ទី ប្រឹក ងារ អន់ខូ លូ អន់ខែ អុះ។ *

៣៩ ផះ ណោះ អន់ខែ ពៀរ ដូវ កា យច ពុត លូ គូប ខាក់ អន់ខែ កា ក្លះ ទ្រង គូប សោប បាណា បះ ជៀក ម៉ាកុះ ឡា អន់ខូ លូ អើ កេះណោះ ជីរ ជិះ កាំប៉ាន់ ឡា ប៉ាក់ តាតាល់ គីប្រះ។

៤០ កាប៉ាច់ ប៉ូល អៀក ស៊ីឡុះ ឡា អន់ខូ លូ អើ ទីប ទី ម្នត សៀ យីស៊ី មប អើ អន់ ប្រះ បិកកាតយី ប្រឹក ដាក់ កា អើ។

៤១ ប៉ូល កា ចាក តាត់ ខេត ស៊ីវីលូ ខេត គីលីគៀ ទីប អន់តត់ ប៉ាតោ កា ក្រុំ ហៀន សារ ប្រះ ពីង ចារ អន់ទៀតៗ អន់ សៀ លើយ។

១៦

សារ ធីម៉ូថេ ចាក អន់ខូ លូ ប៉ូល

១ ប៉ូល កា ចាក ទីល មៀង ឌើបេ កេះណោះ ទីល មៀង លីសាត្រា។ កាណុង មៀង ណោះ អើ ប៉ាតុះ ប៉ាណូស ម៉ោញ ដូវ ឡាក់ សៀ យីស៊ី ដេល អើ សិច ធីម៉ូថេ មើត អើ សុនសាត អ៊ីស្រាអែល អើ សៀ យីស៊ី ដេល ពី អើ សុនសាត ក្រិក។

២ ម្នត សៀ យីស៊ី ទិខូ ពីង មៀង លីសាត្រា លូ ពីង មៀង អ៊ីកូនៀម ពូ ផា ធីម៉ូថេ អា ឡាក់ ប៉ាណូ ស ដាក់ ត្រង់។

៣ ប៉ូល បិច ជៀក អើ ចាក អន់ខូ ដេល។ អើ កា កាសិត អង់ការ កា ធីម៉ូថេ ញន កា សុនសាត អ៊ី ស្រាអែល អៃ ប៉ាក់ ចារ អន់ខែ ចឹង ឡា ណោះ ខង ពូ ទិខូ អុ អន់តត់ ផា ពី អើ សុនសាត ក្រិក។ *

៤ ផះ អន់ខែ ចាក ទីល ពីង មៀង អន់ទៀតៗ អន់ខែ កា រ៖ កា កាំឡាំង ម្នត សៀ យីស៊ី អន់ អុ អន់ តត់ ឡឹង សារ ម្នត រ៖ ប៉ាតាង យីស៊ី លូ ម្នត ក្រាក់ តាំងកង់ ប្រាក់ សត់ត្រា ពីង មៀង យេរូសាឡឹម ពៃ ភៀ អន់ ពូ ប្រឹក ពួយ ដេល។

៥ ទីល នីណោះ ក្រុំ ហៀន សារ ប្រះ ទិណោះ អន់ខែ សៀ ហើង ខាក់ លូ ទី កាំឡាំង សៀ ហើង អៀង រ៉ប់ ដាវ។

សារ ប្រះ តាំបាង អន់ ប៉ូល ប៉ប ប៉ាណូស ឡឹង ខេត ម៉ាសេដូន

៦ អន់ខែ ចាក តាត់ ទ្រង ខេត ព្រីគៀ លូ ខេត កាឡាទី ញន កា ប៉ាដាត ប៉ាលីង ប្រះ ដាក់ កាខា ក់ ទីប អន់ខែ អុ អន់ ឡា រ៖ ប៉ានីរ ប្រះ ប៉ាក់ ខេត អាស៊ី †។

៧ ប៉ាក់ ចាក ក្យាម ចឹង ទីល ខេត មីសៀ កេះ ប៉ូល ទី ពុត បិច ឡា ប៉ាក់ ខេត ប៊ីធុនៀ ហះកា ប៉ាដាត ប៉ាលីង យីស៊ី អុ អន់ អន់ខែ ឡា អុះ។

៨ ទីល នីណោះ អន់ខែ កា ចាក តាត់ ខេត មីសៀ ឡា ទីល ប៉ាក់ មៀង ត្រុអះ។

៩ ប៉ាក់ កាម៉ាំង ប្រះ តាំបាង អន់ ប៉ូល ប៉ប ប៉ាណូស ឡឹង ខេត ម៉ាសេដូន ម៉ោញ ដូវ អន់តារ កាកាប ឡោម អើ ផា «ប័រ អីស ចាក ឡា ប៉ាក់ ខេត ម៉ាសេដូន តង់ ញីន ណើ»។

* ១៥:៣៨ ១៥:៣៨ ប័រ ហៃ ១៣:១៣។ * ១៦:៣ ១៦:៣ ពូ អូ ទី កាសិត អង់ការ កា ធីម៉ូថេ ផះ អើ អៃ សាស្តា។ សុនសាត អ៊ីស្រាអែល អុ ណិស កា បក់ អូ ទី កាសិត អង់ការ ណោះ ហង បះ ប៉ូល កាសិត អង់ការ កា អើ ដៃ អន់ ពូ ប៉ាតែក។ † ១៦:៦ ១៦:៦ ខេត អាស៊ី រ៉ប់ ដាវ អា ពូ អើ ប៉ាចេត ទូតី តែង ដាវ ម៉ុត។

១០ ឡែង ឡើង ប៉ូល ប៉ីប៊ី សារ ណោះ កេះ ញីន កា ប៉ាន់តាន ឡាច់ ចាក ឡាំ ប៉ាក់ ខេត ម៉ាសេដូន ឡូត ខង ញីន សៀ ផា ប្រ្រៈ ប៊ិកកាតយ័ អើ ញីន អន់ ឡាំ រ៖ សារ ដាក់ ឡើង យីស៊ូ ពីង ខេត ម៉ាសេដូន ណោះ។

១១ ញីន កា ជិះ កាំប៉ាន់ ឡាច់ ឡើង មៀង ត្រូវ ឡាំ ម៉ង់ ប៉ាក់ តាភាល់ សាម៉ូតុរ៖ ឡូត ប៉ាក់ ដាវ តាយ៉ាង ញីន ទីល ប៉ាក់ មៀង នៀប៉ូល។

១២ កេះណោះ ញីន ឡាច់ ឡើង មៀង ណោះ ឡាំ ប៉ាក់ មៀង ភីលីប ឡាក់ មៀង សុនសាត រ៉ូម S អ្នែ កាណុង ខេត ម៉ាសេដូន *។ ញីន កា អ្នែ ពីង មៀង ណោះ ទុញ ដាវ។

សារ លីខៀ ម៉ុត សៀ យីស៊ូ

១៣ ប៉ាក់ ដាវ ពូ វ៉ាឡូរ ញីន ឡាច់ តែង ឡើង អំបារ មៀង ឡាំ ប៉ាក់ ហាង ទៀក ខង ញីន យីត ផា ចឹង ទី ចារ ពូ ម៉ន់ អើ ប្រ្រៈ។ ញីន កា អង់អ្នែ កាកាប លូ ម៉ុត អង់កាន់ ឡាក់ អ្នែ ប៉ាក់ គូប ហះ ចារ ណោះ។

១៤ ទី អង់កាន់ ម៉ោញ ដូរ ឡើង មៀង ធៀទេវ៉ា សិច អើ លីខៀ អើ ឡាក់ ប៉ាណូស ប្រូ កាណាត់ កាប្រី ស៊ីវ ៗ † អើ កា អ្សិល កូត កា ប្រ្រៈ ប៊ិកកាតយ័។ ផះ ណោះ អើ អ្នែ សាំយ៉ាង ប៉ូល រ៖ សារ ប្រ្រៈ ប៊ិកកាតយ័ ប្រ្រៈ អន់ អើ អ្សក ពុត ចែក សាំយ៉ាង លូ សៀ ទី សារ ប៉ូល រ៖។

១៥ កេះណោះ ប៉ូល លូ ស៊ីឡុះ ប៉ាងហុំ អើ លូ កាំឡាង ហី អើ អើ កា ជៀក ញីន ឡាំ អ្នែ ប៉ាក់ ហី អើ លូ កាប ផា «ផា អន់ដីស យីត ផា អាញ សៀ ប្រ្រៈ ប៊ិកកាតយ័ តាទីច ប៉រ អន់ដីស ឡាំ អ្នែ ប៉ាក់ ហី អាញ ពិ»។ អើ ឡោម ជៀក ញីន កាខាក់ ណោះ ញីន កា ភម ពួយ អើ។

សារ ពូ រ៉ូប ប៉ូល លូ ស៊ីឡុះ ចែក ខុក

១៦ ទី ដាវ ម៉ោញ ផះ ញីន ឡាំ ប៉ាក់ ចារ ពូ ម៉ន់ អើ ប្រ្រៈ ទី អង់កាន់ ទុច ពូ ម៉ោញ ដូរ ឡាំ ប៉ាក់ ញីន អង់កាន់ ណោះ ប្រ្រៈ ប៊ិក ម៉ុត កាណុង អើ ប្រ្រៈ អន់ អើ អ្ន អន់ទូង។ តាំងឡា ចារ អើ អ្នែ ណោះ ទី លៀន អៀង ខាក់ ញន កា អើ អ្ន អន់ទូង ណោះ។

១៧ អើ ចាក ពួយ ប៉ូល លូ ញីន ទីប កាប ម៉ែៗ ផា «មុត អា ប៉ាណូស ប្រ្រៈ ងារ ប្រ្រៈ ឡាក់ តីស ហ្គិត ឡើង ពូ អន់ខៃ ឡាំ រ៖ សារ ប្រ្រៈ តង់ កា អន់ដីស»។

១៨ អើ កាប នីណោះ អៀង ដាវ ខាក់ ប្រ្រៈ អន់ កា ប៉ូល អ្ន អន់ សាំវ៉ាញី ប៉ូល កា កាលែង ហៃ តែង អើ លូ កាប កា ប្រ្រៈ ប៊ិក ណោះ ផា «ញន អំវាញ យីស៊ូ ហាក់ អីស ឡាច់ ឡើង អង់កាន់ អា ពិ»។ ប្រ្រៈ ប៊ិក កា ឡាច់ ឡើង អង់កាន់ ណោះ ឡូត។

១៩ ផះ មុត ម៉ែត តាំងឡា អង់កាន់ ទុច ណោះ យីត ផា អ្ន ម៉ីង កា ចឹង ទី លៀន ណារូ ហង អន់ខៃ កា ប៉ាណាំ គូប រ៉ូប ប៉ូល លូ ស៊ីឡុះ អុស ឡាំ ជីន ប៉ាក់ ចារ មុត ក្រាក់ រ៉ាងហៃ មៀង តាត់ស៊ិន សារ។

២០ ប៉ាក់ អន់ខៃ ជីន ប៉ូល លូ ស៊ីឡុះ ទីល កេះ អន់ខៃ រ៖ ផា «សុនសាត អ៊ីស្រាអែល ពៀរ ដូរ អា ប្រ្រៈ អន់ ទី សារ វ៉ាចក់ វ៉ាចល់ កាណុង មៀង ពិន»។

២១ អន់ខៃ រ៖ សារ តាឡាប័ យើយ គុន សុនសាត អន់ទៀតៗ ឡាក់ ចាបាប សុនសាត រ៉ូម ពិន អ្ន អន់ សៀ លើ ប្រ្រៈ ពួយ អុះ»។

‡ ១៦:១០ ១៦:១០ លូកា ប្រាក់ រ៖ ផា «ញីន» ខង គីត អៀ អើ ម៉ុត ចាក អន់ខៃ លូ រ៉ក់ ប៉ូល ដេល។ S ១៦:១២ ១៦:១២ មុត មៀង ភីលីប សុន អៀង យី សុនសាត រ៉ូម យ្រៈ មៀង ណោះ ចងហាយ ឡើង មៀង រ៉ូម កាតាម។ * ១៦:១២ ១៦:១២ អ្នែ កាណុង ខេត ម៉ាសេដូន ពៀត គុល «អ្នែ កាណុង ចារ ទី ១ កាណុង ខេត ម៉ាសេដូន»។ ខេត ម៉ាសេដូន ពូ ជែក ប៉ាន់ ចារ យី ចារ ទី ១ ទី ២ ទី ៣ លូ ទី ៤។ † ១៦:១៤ ១៦:១៤ កាណាត់ កាប្រី ស៊ីវ គីត ខា កាខាក់។

២២ ម្នក ប៉ាសុន កា ប៉ាណាំ គួប អីក កា ប៉ូល លូ ស៊ីឡុះ ដែល ម្នក ក្រាត់ រ៉ាំងហៃ មៀង កា ទុង ហ៊ែក ខោ អារ អន់ខៃ កេះណោះ ប្រើ ពូ ពិត អន់ខៃ លូ រ៉ាំងកេះ។

២៣ កេះ ពូ ពិត អន់ខៃ អៀង កេះ ពូ ចែក អន់ខៃ កាណុង ខុក លូ ប្រើ ពូ ញ៉ាម ឡាវ៉ាង កាខាក់។

២៤ ម៉ែត ខុក កា ចែក អន់ខៃ កាណុង ខុក ពីង កាណុង អន់តិគី លូ ចែក ល្លោះ ពីង ដុង ឡាក់ កា ពូ ប្រើ ណោះ ហង។

២៥ ប៉ាក់ ទងតិគី ម៉ាំង ប៉ូល លូ ស៊ីឡុះ ម៉ន់ អើ ប្រ្រះ បិកកាតយ័ លូ ចាដៃ ប៉ានេ ប្រ្រះ ម្នក ថូត អន់ទៀត កា សាយ៉ាំង អន់ខៃ ដែល។

២៦ ផាឌី រ៉ាវ៉ែត កេះ កេង ខាក់ រ៉ាន់ចើត ទីល ហី ខុក ប្រគី អន់ អំបារ ខុក កា តាបើក ទិ ល្លោះ ពូ ចែក ម្នក ថូត កា តាប្លុច ទិ ដែល។

២៧ ប៉ាក់ ម៉ែត រ៉ាំងហៃ ខុក សាទីរ អើ ប៉ប អំបារ ខុក កា តាបើក ទិ អើ សាម៉ីក កា ម្នក ថូត ក្លាស ទិ កេះ អើ កា ហ្វាត់ ដាវ ចឹង ប៉ាន់តៅ ឡាកោ អើ ទៅ។

២៨ ហះកា ប៉ូល កាប ម៉ែៗ ផា «ដៃ ប្រគី កា ឡាកោ ទៅ នីណោះ ញីន ទិខូ អ្នែ ហះ អា អូ ឡាំ ប៉ា គី ចំ អុះ»។

២៩ ម៉ែត រ៉ាំងហៃ ខុក ប្រើ ពូ អ្នក អុញ អន់ កា អើ កេះណោះ អើ ប៉ាន់តាន ម៉ុត កាណុង ខុក អើ កាដាប ហះ អ៊ីរ ប៉ូល លូ ស៊ីឡុះ ទីប អ្នក រ៉ាវ៉ែត។

៣០ អើ ជៀក ប៉ូល លូ ស៊ីឡុះ ឡាច ប៉ាក់ ឡឹង កេះណោះ អំបញ្ច ផា «អី ម៉ែត តាំងឡា អាញ ត្រក់ ប្រគី នីចម កៀ អន់ ទី ប្រ្រះ តង់?»

៣១ អន់ខៃ តើល ផា «អ្នក អីស សៀ យីស៊ូ ឡាក់ ពី តាំងឡា ពិន ណោះ ប្រ្រះ បិកកាតយ័ ចឹង តង់ អីស លូ តង់ កាំឡាំង ហី ក្រាន អីស ដែល»។

៣២ កេះណោះ ប៉ូល លូ ស៊ីឡុះ រ៉ះ ប៉ានីរ ប្រ្រះ បិកកាតយ័ កា ម៉ែត រ៉ាំងហៃ ខុក លូ កា កាំឡាំង ហី អើ។

៣៣ ម៉ាំង ទៅ ណោះ ហង អើ រ៉ាវ តាំងហាល ឡាកា កា ប៉ូល លូ ស៊ីឡុះ កេះណោះ ប៉ូល លូ ស៊ី ឡុះ ប៉ាំងហុ អើ ទីប កាំឡាំង ហី ក្រាន អើ ឡុត។

៣៤ កេះណោះ អើ កា ជៀក ប៉ូល លូ ស៊ីឡុះ ហារ អ្នែ ពីង ហី អើ កេះណោះ តាំងសាណា សា ណិត អន់ កា អន់ខៃ សា។ អើ លូ ហី ក្រាន អើ ហោក ខាក់ កា អន់ខៃ សៀ ប្រ្រះ បិកកាតយ័។

៣៥ ប៉ាក់ តារ កាំលី ម្នក ក្រាត់ រ៉ាំងហៃ មៀង ប្រើ ប៉ាលិះ ឡាំ រ៉ះ កា ម៉ែត រ៉ាំងហៃ ខុក ផា «ហត់ តោះ ឡើយ ម្នក ញៀរ ដួរ ណោះ ពី»។

៣៦ ម៉ែត រ៉ាំងហៃ ខុក អ្នក សារ ណោះ ឡាំ រ៉ះ កា ប៉ូល ផា «ម្នក ក្រាត់ រ៉ាំងហៃ មៀង ប្រើ ពូ ឡាំ រ៉ះ អន់ តោះ ឡើយ អន់ដីស កេះ ទីល នីណោះ ហត់ អន់ដីស ចាក អន់ ដាក់ ប៉ាឡឹង ហោត»។

៣៧ ហះកា ប៉ូល រ៉ះ កា ពូ ផា «ពូ ពិត ញីន ឡាក់ ប៉ាសុន រ៉ូម ៖ ហះ ម៉ាត់ កាំឡាំង អៀង កេះណោះ អ្នក ញីន ចែក ខុក ឡុត អូ ទី តាត់សិន សារ អន់ទ្រួល អុះ ញ៉ា កិញអៀ អា អន់ខៃ តាំងហ្សិត ញីន អុ អន់ ពូ អុ ប? ប្រគី នីណោះ អុ ត្រក់ អុះ យី ប្រើ អន់ខៃ ទៅ ឡាំ តោះ ឡើយ ញីន អា»។

៣៨ ប៉ាលិះ កា អ្នក សារ ណោះ ឡាំ រ៉ះ កា ម្នក ក្រាត់ រ៉ាំងហៃ មៀង។ ផះ កាតាំង ពូ រ៉ះ ផា អន់ ខៃ ណោះ ប៉ាសុន រ៉ូម នីណោះ ម្នក ក្រាត់ រ៉ាំងហៃ មៀង អ្នក ខាក់។

៖ ១៦:៣៧ ១៦:៣៧ សុនសាត រ៉ូម អន់ ប៉ាណូស សុនសាត អន់ទៀត កេះ ប៉ាសុន រ៉ូម ដែល។ ប៉ាសុន រ៉ូម ពូ អូ ខីន ពិត សាប្លាត អុះ អ្នក កា អុងកាន ចែក ថូត។ បក់ ញី កេះ ប៉ាសុន រ៉ូម គន សោ អើ កា ប៉ាសុន រ៉ូម និះទៅ ដែល។ ប៉ូល ឡាក់ ប៉ាសុន រ៉ូម ញន កា ពី អើ កេះ ប៉ាសុន រ៉ូម ពៅ។

៣៩ ម្ហ ក្រាត់ រ៉ាងហៃ មៀង ប៉ាណាំ គួប ឡាំ ឡោម ប័រ ជែ រ៉ាប ជែ រ៉ូ កេះណោះ តោះ ឡើយ អន់ ខែ លូ ឡោម ប្រើ អន់ខែ ចាក ឡាច់ ឡឹង មៀង ណោះ។

៤០ អន់ខែ កា ឡាច់ ឡឹង ខុក ឡាំ ប៉ាត់ ហី លីខៀ កា ប័ប ម្ហ សៀ យីស៊ី។ អន់ខែ កា រ៖ សារ ប៉ាងហោក ពុត ពូ កេះណោះ អន់ខែ កា ចាក ឡាំ ណារ។

១៧

សារ ប៉ូល លូ ស៊ីឡុះ ឡាំ ប៉ាត់ មៀង ថេសាឡូនិក

១ ប៉ូល លូ ស៊ីឡុះ ចាក តាត់ ទ្រង មៀង អាភីប៉ូល លូ មៀង អាប៉ូឡូនៀ កេះណោះ ឡាំ ទីល ប៉ាត់ មៀង ថេសាឡូនិក។ កាណុង មៀង ណោះ ទី រ៉ាង សុនសាត អ៊ីស្រាអែល ម៉ោញ។

២ ប៉ូល ចាក ម៉ុត កាណុង រ៉ាង ណោះ គុន តាឡាប ឃើយ ម៉ះ អែរ។ រ៉ាងរ៉ាង ប៉ែង អាទិត រ៉ប ដាវ ពូ រ៉ាឡុវ ណោះ ហង អែរ កា រ៖ សារ កាណុង ផាប ប៉ានីវ ប្រ្រះ កា សុនសាត អ៊ីស្រាអែល

៣ ភៀ រ៖ ប៉ាឡាក់ ផា បក់ ប្រ្រះ រឺស ប្រើ ប្រគី សាដាច់ ត្រត់ ទី សារ ឡាំបាក លូ តៅ កេះណោះ រឺស សីត ណារ។ អែរ រ៖ ណារ ផា «បក់ ប្រ្រះ រឺស ប្រើ ប្រគី សាដាច់ ណោះ យី យីស៊ី ឡាក់ អាញ រ៖ កា អន់ដីស អា ហង»។

៤ បក់ អន់ដា កា ភម សៀ លូ ម៉ុត តែង ប៉ូល លូ ស៊ីឡុះ ទីប ទី សុនសាត ក្រិក អៀង ដូវ ឡាក់ អៀល កូត អ្សក កា ប្រ្រះ បិកកាតយ ទីប ទី ម្ហ អង់កាន់ ឡាក់ លៅ លែង សិច អៀង ដូវ ដេល។

៥ ហះកា ម្ហ សុនសាត អ៊ីស្រាអែល សាណឹង អន់ខែ កា ប៉ាណាំ ម្ហ តាតាម ងល់ រតាឡា ត ប៉ាត់ គួប ទី ម៉ោញ ក្រុំ ឡាំ ប្រគី អន់ ទី សារ រ៉ាចក់ រ៉ាចល់ កាណុង មៀង។ អន់ខែ ឡាំ ប៉ាត់ ហី រតី យ៉ាសុន បាបើក យ៉ាយ៖ ណាំង រ៉ុប ប៉ូល លូ ស៊ីឡុះ ភៀ អ្សក អន់ កា ម្ហ ប៉ាសុន ចែត ថូត។

៦ ញុន កា អន់ខែ ណាំង ម្ហ ពៀវ ដូវ អូ ប័ប អន់ខែ កា រ៉ុប រតី យ៉ាសុន លូ ម្ហ សៀ យីស៊ី បក់ អន់ដា អូស ឡាំ ជីន កា ម្ហ ម៉ែត រ៉ាងហៃ មៀង លូ កាប ម៉ែៗ ផា «ម្ហ ពៀវ ដូវ ណោះ ប្រគី អន់ ទី សារ រឺនរ៉ាយ តាប៉ុញ តាប៉ាក់ គ្រឹប ចារ អន់ខែ កា ពី៖ ទីល ប៉ាត់ អា កេះ។

៧ យ៉ាសុន អា អន់ អន់ខែ អ្វៃ ពីង ហី អែរ អន់ខែ ណោះ ប្រគី យច លូ ចាបាប សាដាច់ រ៉ូម យី អន់ខែ រ៖ ផា ទី សាដាច់ ម៉ោញ ណារ យី សិច យីស៊ី»។

៨ ផះ ម្ហ ប៉ាសុន លូ ម្ហ ម៉ែត រ៉ាងហៃ មៀង កាតាំង សារ អា អន់ខែ កា រឺនរ៉ាយ ពុត ពៀក។

៩ អន់ខែ កា ប្រើ រតី យ៉ាសុន លូ ម្ហ អន់ទៀតៗ ប៉ាក់ លៀន កេះណោះ អន់ខែ កា ឡើយ អន់ សីត ហង។

សារ ប៉ូល លូ ស៊ីឡុះ ឡាំ ប៉ាត់ មៀង បេរៀ

១០ ក្រុំ ហៀន សារ ប្រ្រះ កា ប្រើ ប៉ូល លូ ស៊ីឡុះ ឡាច់ ចាក ឡាំ ប៉ាត់ មៀង បេរៀ ទីប កាម៉ាង ណោះ ទៅ ឡុត។ ប៉ាត់ ទីល កេះ អន់ខែ កា ម៉ុត កាណុង រ៉ាង សុនសាត អ៊ីស្រាអែល។

១១ សុនសាត អ៊ីស្រាអែល អ្វៃ ពីង មៀង ណោះ ទី ពុត ដាក់ ហ្វិត ឡឹង សុនសាត អ៊ីស្រាអែល អ្វៃ ប៉ាត់ មៀង ថេសាឡូនិក អន់ខែ ចែ សាំយ៉ាង ប៉ានីវ ប្រ្រះ ទីប ទី ពុត ហោក លូ អាន ផាប ប៉ានីវ ប្រ្រះ រ៉ប ដាវ បិច កា អូ អន់តត់ ផា សារ ប៉ូល លូ ស៊ីឡុះ រ៖ កា អន់ខែ ណោះ ត្រត់ ញ៉ា យច។

១២ កាណុង កាំឡាំង អន់ខែ ណោះ ទី អៀង ដូវ សៀ យីស៊ី លូ ទី ម្ហ អង់កាន់ សុនសាត ក្រិក ឡាក់ លៅ លែង សិច អៀង ដូវ លូ ម្ហ កាម៉ាក់ សុនសាត ក្រិក អន់ដា ដេល។

១៣ ហា:កា ប៉ាក់ សុនសាត អ៊ីស្រាអែល អ្វី ពឹង ម្យ៉ាង ថេសាឡូនិក អ្នក អន់តត់ ជា ប៉ូល រ៉េ ប៉ានីរ ប្រើ: ប៊ិកកាតយី ពឹង ម្យ៉ាង បេរៀ ណោះ ដេល អន់ខែ កា ប៉ាណាំ គូប ឡាំ កាប ប៉ាញសុ: ម្នាក់ ប៉ា សុន កាណុង ម្យ៉ាង ណោះ ប្រើគី អន់ ទី សារ វ៉ាចក់ វ៉ាចល់ ណារ។

១៤ ម្នាក់ សៀ យីស៊ូ ប៉ប័ នីណោះ: អន់ខែ កា ប៉ាណាំ ប៉ូល ឡាំ ប៉ាក់ ហាង សាឡីត សាឡាយ ឡូត កាប៉ាច់ ស៊ីឡុ: លូ ធីម៉ូថេ អ្វី ហា: ចារ ណោះ ទៅ។

១៥ ម្នាក់ បក់ ឡាំ ជីន ប៉ូល អន់ខែ ចាក អន់ខូ លើយ ទីល ប៉ាក់ ម្យ៉ាង អាធន កេះណោះ អន់ខែ រ៉ែល សីត លូ ឡាំ រ៉េ: កា ស៊ីឡុ: លូ ធីម៉ូថេ ប្រើ ឡាំ ពួយ ប៉ូល ស្រីស។

សារ ប៉ូល រ៉េ: សារ យីស៊ូ ពឹង ម្យ៉ាង អាធន

១៦ ផ: ប៉ូល អ្វី ក្បាក់ ស៊ីឡុ: លូ ធីម៉ូថេ ពឹង ម្យ៉ាង អាធន ណោះ: អ៊ី កាដុក កាដុល កាណុង ពុត ខង អ៊ី ប៉ប័ ហ្វិប ប្រើ: អៀង កាណុង ម្យ៉ាង ណោះ។

១៧ អ៊ី អ្វី រ៉េ: សារ លូ សុនសាត អ៊ីស្រាអែល លូ ម្នាក់ បក់ អ្សិល កូតី កា ប្រើ: ប៊ិកកាតយី ប៉ាក់ រ៉ោង។ រ៉ប ដារ អ៊ី កាប លូ ម្នាក់ បក់ អ៊ី ប៉ាត: ពឹង តាឡាត។

១៨ កា ទី ម្នាក់ បក់ ហ្សាំង សាឡាច់ អ្នក សារ តែង ម្នាក់ អេពីគូ * លូ ម្នាក់ តែង សាតូអ៊ីក † អន់ដា កា ឡាំ រ៉េ: សារ លូ ប៉ូល ដេល។ បក់ អន់ដា កាប លូ គូប សោប ជា «ញ៉ា អ៊ី កាប ឡាឡីត ឡាឡាត នីអៀ អ៊ី ប៊ិច កាប ឡីង សារ ញ៉ា ហា:?» បក់ អន់ដា ណារ កាប ជា «អ៊ី យី ប៉ាណូស រ៉េ: សារ ប្រើ: ម៉: សុនសាត អន់ទៀត ត:»។ ពូ កាប នីណោះ: ញុន កា ប៉ូល អ្វី រ៉េ: សារ យីស៊ូ លូ សារ ប៉ាណូស តោ ចឹង រ៉ែល សីត។

១៩ ពូ កា ប៉ាណាំ អ៊ី ឡាំ ប៉ាក់ ក្រំ ពិកសា ឡាក់ ពូ អេ ជា អេរីយ៉ូប៉ាកេ កេះណោះ ពូ អំប៉ញ ជា «នីថម សារ ណារ អីស ប៉ាំងហៀន ពូ ពែ ប៉រ អីស រ៉េ: ហៃ អន់ ញីន អ្នក ណេ ទី ដេល ប?»

២០ ខង ញីន កាតាំង សារ អីស ប៉ាំងហៀន ណោះ: តាង ខាក់ ទីល នីណោះ: ញីន ប៊ិច អ្នក ឡីង សារ ទីណោះ: ដេល»។

២១ ម្នាក់ កាណុង ម្យ៉ាង អាធន លូ ម្នាក់ អំហ្វិយ ឡីង ប៉ាថេត អន់ទៀត ឡាក់ អ្វី កាណុង ម្យ៉ាង ណោះ: អន់ខែ អ្នក ទី ប្រើគី ញ៉ា អុ: ដឹង អ្វី រ៉េ: សារ លើ សាំយ៉ាំង សារ ញ៉ា ឡាក់ ណារ។

២២ ប៉ូល កា អ្សរ អន់តារ ពឹង អន់តិគី ក្រំ ពិកសា ណោះ: កេះណោះ: កាប ជា «អី ម្នាក់ ម្យ៉ាង អា ធន អាញ ប៉ប័ អន់ដីស ប្រើគី គុន ប្រើ: អន់ដីស អៀង នែវ ខាក់។

២៣ ផ: អាញ ចាក សីត ចាក ឡាំ កាណុង ម្យ៉ាង អាញ ប៉ប័ ចារ អន់ដីស សាំប៉: វ៉ាម៉: ប្រើ: អន់ទៀត។ ទីណោះ: លូ ប៉ប័ ចារ វ៉ាម៉: ឡាក់ ពូ ច្រាត ជា "ប្រើ: ឡាក់ អ្នក អន់ហ្វាល់ សិច"។ ទីល នីណោះ: អាញ ប៉រ រ៉េ: កា អន់ដីស ប្រើ: ឡាក់ អន់ដីស សាំប៉: វ៉ាម៉: ទីប អ្នក អន់ហ្វាល់ អា ហាង។

២៤ ប្រើ: ប៊ិកកាតយី ឡាក់ ប៉ាំងកើត អង់កក់ តេះ លូ ប៉ាំងកើត កាណាតី ញ៉ា គ្រីប នែវ ពឹង អង់ កក់ តេះ អា អ៊ី ឡាក់ ប្រើ: តេះ ប្រើ: ប្លែង អ៊ី អ្នក អ្វី កាណុង រ៉ោង វ៉ាម៉: ឡាក់ ប្រើគី លូ តី ប៉ាណូ ស ណោះ: អុ:។

២៥ ប្រើ: ប៊ិកកាតយី ញ៉ា អ៊ី ខុ: កាណាតី ញ៉ា ប ប: អ៊ី តងកាន ប៉ាណូស តង អ៊ី? យី អ៊ី ហាង ឡាក់ អន់ អាញ រ៉ែល អន់ កាសី តាំងហើម លូ អន់ កាណាតី ញ៉ា គ្រីប នែវ កា ប៉ាណូស។

* ១៧:១៨ ១៧:១៨ ម្នាក់ អេពីគូ យី ម្នាក់ ហៀន ពួយ វ៉ត អេពីគូ។ អន់ខែ សៀ ជា សារ សាំខាន់ ហ្វិល យី ណាំង ដឹង សារ រ៉ត សើម។ † ១៧:១៨ ១៧:១៨ ម្នាក់ តែង សាតូអ៊ីក យី ម្នាក់ ហៀន ហាំ ដេល ហា:កា អន់ខែ សៀ សារ សាំខាន់ យី ប្រើគី ពួយ សារ ដាក់ ត្រង់ យី: សាណុក សាវ៉ិក លើ ថុក ញ៉ាក កាតាម។

២៦ អើ អន់ ប៉ាណូស គ្រឹប សុនសាត កើត ឡាច់ ឡើង ប៉ាណូស ម៉ោញ ដូវ កេះណោះ អន់ ពូ អ្នែ ប៉ាញី ទីប អង់កក់ តេះ។ អើ កាំឡាត់ ចុន សាណាំ លូ កាំឡាត់ គួយ អន់ កា ប៉ាណូស អ្នែ។

២៧ អើ ប្រឹក្សី នីអៀ ភៀ អន់ ពូ ណាំង អើ ផា ពូ ខំ ណាំង អើ ណោះ ពូ ចឹង ណាំង ប៉ប័ ហង តាម ហៃ។ តាទីច អើ ប្រឹះ បិកកាតយ័ អ្នែ អ្នែ ចាំងហាយុត ឡើង ពិន អុះ។

២៨ "ញួន អើ ហង បះ ពិន ទី អាញ អ្នែ រ័ស លូ អ្នែ សាំប៉ត់"។ កាណុង កាំឡាង អន់ ដីស អា ទី មូត បក់ អ្នែ យ៉ុល បក់ អន់ ជា ទី រ៖ ផា "ពិន កា គន សោ ប្រឹះ ដេល"។

២៩ ទីល នីណោះ ផា ពិន គន សោ ប្រឹះ បិកកាតយ័ តាទីច ពិន អ្នែ ត្រក់ សាម៉ក់ ផា ប្រឹះ ឡាក់ កា ហ្វិប ពូ ប្រឹក្សី លូ ម៉ាស លូ ប្រាក់ លូ អំហ្គា ឡាក់ ប៉ាណូស ប្រឹក្សី តាម ពុត អន់ ខែ យីត ណោះ អុះ។

៣០ សើត ពៃ ប្រឹះ បិកកាតយ័ អ្នែ ចេត ថូត ប៉ាណូស ប្រឹក្សី យច អុះ ខង ពូ បើ តានី អន់ ហ្គាល់ ប្រឹះ ហះកា កិញ អៀ អា អើ ប្រើ ប៉ាណូស ទិខ្ន អ្នែ គ្រឹប ចារ អន់ ប៉ុនពែង ពុត ពៀក

៣១ ខង អើ ទី កាំឡាត់ ដាវ ម៉ោញ ភៀ សាំរ៉ាប់ តាត់ សុន សារ យច កា ប៉ាណូស ពួយ សារ ត្រង់ យី អើ រើស កេះ ប៉ាណូស ម៉ោញ ដូវ ឡាក់ ចឹង តាត់ សុន សារ ណោះ អើ តាត់ អង់ រ័ស សីត ប៉ាណូស ណោះ ភៀ ប្រឹក្សី អន់ ប៉ាណូស ទិខ្ន អ្នែ"។

៣២ ផះ ពូ កាតាំង អើ កាប ឡើង សារ ប៉ាណូស តោ រ័ស សីត នីណោះ បក់ អន់ ជា កាប ប៉ា ឡែវ ហះកា បក់ អន់ ជា ណាវ កាប ផា «ញីន បិច សាំយ៉ាង អីស រ៖ សារ អា ម៉ោញ ទង ណាវ»។

៣៣ ណោះ ប៉ូល កា ចាក ឡាច់ ឡើង ចារ អន់ ខែ។

៣៤ ហះកា ទី បក់ អន់ ជា សៀ ម៉ុត តែង អើ។ កាណុង កាំឡាង អន់ ខែ ណោះ យី ទី រក់ ខេរ៉ានិះ ឡាក់ មូត ក្រុំ ពឹកសា ដេល លូ ទី អង់កាន់ ម៉ោញ ដូវ សិច អើ ជាម៉ារី ទីប ទី ពូ អន់ ទៀត អន់ ជា ដេល។

១៨

សារ ប៉ូល ឡាក់ ប៉ាក់ ម៉ឿង កូរិនថុះ

- ១ អន់ តីត ឡើង ណោះ ប៉ូល ចាក ឡាច់ ឡើង ម៉ឿង អាធន ឡាក់ ប៉ាក់ ម៉ឿង កូរិនថុះ ឡាក់។
- ២ កាណុង ម៉ឿង ណោះ អើ ប៉ាត៖ សុនសាត អ៊ីស្រាអែល ម៉ោញ ដូវ សិច អាគីឡា ឡាក់ ប៉ាណូស ឡើង ខេត ប៉ុនតុះ លូ កាម៉ាញ អើ សិច ព្រីស៊ុល អន់ ខែ អង់កះ ពិះ ឡើង ប៉ាថេត អ៊ីតាលី ខង សាដាច់ កូខៀ ប្រើ សុនសាត អ៊ីស្រាអែល ទិខ្ន ឡាច់ ឡើង ម៉ឿង រ៉ូម។ ប៉ូល កា ឡាក់ ចាចាក ប៉ាក់ អន់ ខែ។
- ៣ ប៉ូល កា អ្នែ ពឹង ហី អន់ ខែ ប្រឹក្សី ងារ អន់ ខ្ន លូ អន់ ខែ ខង ងារ ប៉ូល និះ ទៅ លូ ងារ អន់ ខែ ដេល យី ប្រឹក្សី អន់ តល់ វ៉ាណើះ លូ អង់ការ អ្សាំ។
- ៤ រ៉ប ដាវ ពូ វ៉ាឡូវ អើ ប៉ាំងហៀន ពូ កាណុង រ៉ាំង សុនសាត អ៊ីស្រាអែល លូ ខំ អន់ តក់ ប៉ាតោ កា សុនសាត អ៊ីស្រាអែល លូ សុនសាត ក្រិក ប្រើ អន់ ខែ សៀ យីស៊ី ដេល។
- ៥ ប៉ាក់ ស៊ីឡុះ លូ ផឹម៉ូថេ ឡាក់ ឡើង ខេត ម៉ាសេដូន ពិះ ទីល កេះ ប៉ូល កា ប៉ាំងហៀន ប៉ានីរ ប្រឹះ រ៉ប ដាវ ឡាក់។ អើ រ៖ ប៉ាឡាក់ កា សុនសាត អ៊ីស្រាអែល ផា បក់ ប្រឹះ រើស ប្រើ ប្រឹក្សី សាដាច់ យី យីស៊ី ណោះ ហង។
- ៦ ហះកា សុនសាត អ៊ីស្រាអែល បិច ដឹង តាប៉ុញ លូ អើ ទីប ត៖ ផាម៉ាត កា អើ ដេល អើ កា តាតុះ កាបក់ តេះ ឡើង អាវ អើ ទីប កាប ផា «ផា អន់ ដីស តោ វ៉ាយ យី ឡាច់ ឡើង យច អន់ ដីស

ទៅ អូ ទី សារ ញ៉ា តឹត លូ អាញ អុះ។ គឺត ងារ អា អន់ ប៉ាត់ ម៉ាត់ អាញ ចឹង ឡា ណាំង សុន សាត អន់ទៀត ឡាត»។

៧ កេះណោះ អើ ចាក ឡាច់ ឡឹង ចារ ណោះ ឡា ប៉ាត់ ហី កាម៉ាក ម៉ោញ ដូរ សិច យូសាទុះ អើ អ៊ុល កូត អ្នក កា ប្រើ៖ បិកកាតយី ដេល។ ហី អើ ណោះ ហះ សានែង រោង។

៨ កាប៉ាច់ វគី គ្រីសាប៉ុះ ឡាក់ រាំងហៃ រោង អើ លូ ហី ក្រាន អើ អន់ខែ កា ស្ងៀ យីស៊ី ដេល។ ទី ម្នាក់ អ្នក កាណាង មៀង កូរិនចុះ អៀង ដូរ ដេល សាំយ៉ាំង ប៉ូល កេះណោះ ស្ងៀ យីស៊ី ណោះ កីរ ប៉ូល កា ប៉ាំងហុំ អន់ខែ។

៩ ប៉ាត់ ម៉ាំង អន់តឹត យីស៊ី តាំបាង ឡាកោ អន់ កា ប៉ូល ប៉ប ទីប រ៖ កា អើ ជា «ដៃ អ្នក ត្រត់ រ៖ តូ ណារ ដៃ អ្នក គ្រីយ

១០ ខង អាញ អ្នក អន់ខូ លូ អីស កេះ។ អូ ទី ញី ចឹង ប្រគី កា អីស ទី អុះ ខង អ្នក កាណាង មៀង អា ទី ប៉ាណូស អៀង ដូរ ចឹង កេះ ប៉ាសុន អាញ»។

១១ ប៉ូល កា អ្នក កាណាង មៀង កូរិនចុះ ណោះ ទុញ ម៉ោញ សាណាំ ត្រោ ខែ ទីប ប៉ាំងហៀន ប៉ានី រ ប្រើ៖ បិកកាតយី កា ពូ។

១២ ផ៖ រាំងរាំង វគី កាលីយ៉ូ អ្នក ប្រគី ម៉ែត រាំងហៃ ខេត អាខែ * សុនសាត អ៊ីស្រាអែល រែវ ពុត ប៉ាណាំ គូប រ៉ុប ប៉ូល អ្នក ឡា ប៉ាត់ ចារ ពូ តាត់សុន សារ។

១៣ អន់ខែ រ៖ ជា «ប៉ាណូស អា អើ ប៉ាញសុះ ប្រើ កាំឡាំង ប៉ានេ សាំប៉៖ ប្រើ៖ ឡាក់ ចាបាប់ អូ អន់ សាំប៉៖»។

១៤ ផ៖ ប៉ូល ហា ពីរ ចឹង កាប វគី កាលីយ៉ូ រ៖ កា សុនសាត អ៊ីស្រាអែល ជា «អី សុនសាត អ៊ី ស្រាអែល ជា សារ អើ ប្រគី ណោះ យច តាទីច កា អាញ ចឹង សាំយ៉ាំង អន់ដីស ដេល។

១៥ ហះកា សារ អា អន់ដីស ក្រានី កា ប៉ាតែក គូប សោប ឡឹង សារ ឡាឡាត ឡាឡាត លូ សិច ពូ អន់ទៀត លូ សារ ចាបាប់ ម៉ះ អន់ដីស សារ នែវ អា អាញ អូ ចៃ តាត់សុន កា អន់ដីស អុះ តាត់ សុន អន់ដីស ទៅ ពី»។

១៦ កេះណោះ វគី កាលីយ៉ូ ទ្រុះ ឡាច់ អន់ខែ ឡឹង ចារ ពូ តាត់សុន សារ។

១៧ ពូ កា ប៉ាណាំ គូប រ៉ុប វគី សុសាតេន ឡាក់ បក់ រាំងហៃ រោង សុនសាត អ៊ីស្រាអែល អ្នក ឡា ពីត ហះ ម៉ាត់ ហី ពូ តាត់សុន សារ ហះកា វគី កាលីយ៉ូ អូ រ៉ុនរ៉ាយ ឡឹង សារ ណោះ អុះ។

សារ ប៉ូល សីត ប៉ាត់ មៀង អន់ទីយ៉ូក

១៨ ប៉ូល អ្នក កាណាង មៀង ណោះ ទុញ ងារ ណារ។ អន់តឹត ឡឹង ណោះ អើ កា ប៉រ អ្នក ម្នាក់ ស្ងៀ យីស៊ី កេះណោះ ដីរ ជិះ កាំប៉ាន់ ឡា ប៉ាត់ ខេត ស៊ីវី ចាក អន់ខូ លូ ត្រីស៊ីល លូ អាតីឡា។ អន់ ទ្រូល ចឹង ជិះ កាំប៉ាន់ អើ កូរី កល់ ហះ មៀង កេងគ្រៀ ញុន កា សារ អើ បន់ ពែ។ †

១៩-២១ ប៉ាត់ ទីល មៀង អេភេសូ អើ ចាក ម៉ុត កាណាង រោង អ្នក ប៉ាំងហៀន សុនសាត អ៊ីស្រា អែល។ អន់ខែ ឡោម ជៀក ប៉ូល អ្នក ហះ ណោះ អន់ ទុញ បើត។ ហះកា ប៉ូល អូ ចៃ អ្នក អុះ អើ ចាក អ្នក ពូ ទីប រ៖ ជា «ជា ប្រើ៖ បិកកាតយី អន់ អាញ ឡា ប៉ាត់ អា ណោះ អាញ ចឹង ឡា ណាំង អន់ដីស ណារ»។ កេះណោះ អើ ដីរ ជិះ កាំប៉ាន់ ឡាច់ ឡឹង មៀង អេភេសូ។ អើ កា អ្នក ត្រីស៊ី ល លូ អាតីឡា ពីង មៀង ណោះ ហង។

* ១៨:១២ ១៨:១២ ខេត អាខែ យី ប៉ាចេត ក្រិក តែង តាបុង។ មៀង កូរិនចុះ អ្នក ពីង ខេត អាខែ។ † ១៨:១៨ ១៨:១៨ ជា សុនសាត អ៊ីស្រាអែល សាញ៉ា ហះ ម៉ាត់ ប្រើ៖ ចឹង ប្រគី ងារ ម៉ោញ ផ៖ ពូ ប្រគី កេះ ទី កេះ ពូ ត្រត់ កូរី កល់ ដេល។ ប៉រ ហៃ ចំលួន ប៉ាសុន (ជន/គណនា) ៦:១-២១។

២២ ប៉ាតង ទីល មឿង កេសារៀ អើ ចាក ហារ ប៉ាតង មឿង យេរូសាឡឹម ភៀ ចាចាក ប៉ាតង ក្រុំ ហៀន សារ ប្រ្រឹះ។ កេះណោះ អើ ចាក ណារ ទីល មឿង អន់ទីយ៉ូក។

២៣ អើ អ្នក កាណុង មឿង អន់ទីយ៉ូក ណោះ ទុញ ប៊ែត កេះណោះ អើ ចាក ឡា ណារ ចាក ម៉ុត ពីង ខេត កាឡាទី លូ ខេត ត្រីគៀ ទីប អន់តត់ ប៉ាតោ ម្នាក់ សៀ ទិឌូ អន់ សៀ លើយ។

សារ អាប៊ូឡូ ឡា អ្នក ប៉ាតង មឿង អេភេសូ

២៤ ទី សុនសាត អ៊ីស្រាអែល ម៉ោញ ដួរ អើ សិច អាប៊ូឡូ ឡាក់ ប៉ាណូស ឡឹង មឿង អាលេក សាន់ទ្រៀ អើ ឡា អ្នក ប៉ាតង មឿង អេភេសូ។ អើ យី ប៉ាណូស ទី ប៉ានីរ ពីរ កាង ទីប អ្នក កេង ឡឹង សារ កាណុង ផាប ប៉ានីរ ប្រ្រឹះ។

២៥ អើ ទី ហៀន សារ យីស៊ី ដេល លូ អើ ទី ពុត ត្រាំង អើ រ៖ សារ ប្រ្រឹះ លូ បាំងហៀន ពូ ដា គ្រត់ ដេល ឡឹង សារ យីស៊ី។ កាប៉ាច សារ បាំងហៀ អើ អ្នក ដឹង សារ បាំងហៀ ឡាក់ រតី យូហាន យើយ ប្រគី ពែ ហង។

២៦ អើ ទី ពុត ខិន រ៖ សារ យីស៊ី កាណុង រោង។ ផៈ ត្រីស៊ីល លូ អាគីឡា ប៊ប់ អើ បាំងហៀន នី ណោះ អន់ខែ កា ជៀក អើ អ្នក តាង ឡឹង ពូ ទីប រ៖ អន់ អើ ហ្លង់ ហើង ខាក់ ណារ ឡឹង សារ ប្រ្រឹះ បិកកាតយី។

២៧ ផៈ អាប៊ូឡូ យីត បិច ឡា ប៉ាតង ខេត អាខែ ម្នាក់ សៀ យីស៊ី កា អន់ អើ ឡា ទីប ប្រាត់ សត់ ត្រា ប៉ាហៀ រ៖ កា ម្នាក់ សៀ អ្នក ប៉ាតង ខេត អាខែ ណោះ ប្រើ ហាប អើ។ ប៉ាតង អើ ទីល ប៉ាតង ណោះ កេះ អើ កា ខំ តង់ ទី ម្នាក់ អ្នក ហះ ចារ ណោះ ឡាក់ សៀ យីស៊ី ញុន កា ប្រ្រឹះ ដាត់ កា អន់ខែ

២៨ ខង អើ អ្នក កាប កា សុនសាត អ៊ីស្រាអែល ហះ ម៉ាត់ កាំឡាំង អៀង ប្រគី អន់ កា អន់ខែ អ្នក តើល ទីប អើ រ៖ ប៉ាឡាក់ ឡឹង សារ កាណុង ផាប ប៉ានីរ ប្រ្រឹះ ផា បក់ ប្រ្រឹះ រើស ប្រើ ប្រគី សាដាច់ យី យីស៊ី ណោះ ហង។

១៩

សារ ប៊ូល ឡា ប៉ាតង មឿង អេភេសូ

១ ផៈ អាប៊ូឡូ អ្នក ពីង មឿង កូរិនថូ ប៊ូល កា ចាក តាត់ ត្រី ប៉ានីម ទីល មឿង អេភេសូ។ អ្នក ហះ ណោះ អើ ប៉ាតង ម្នាក់ សី អន់ដា អើ កា អំប៊ុញ ផា

២ «ផៈ អន់ដីស សៀ ពែ ទី ប៉ាដាត ប៉ាលីង ប្រ្រឹះ ដាត់ កាខាក់ ម៉ុត អ្នក ពីង អន់ដីស ញ៉ា បើ ?» អន់ ខែ តើល អើ ផា «ញីន អ្នក យើយ កាតាំង សិច ប៉ាដាត ប៉ាលីង ប្រ្រឹះ ដាត់ កាខាក់ ណោះ សាំ»។

៣ អើ អំប៊ុញ អន់ខែ ណារ ផា «ទីល នីណោះ ផៈ ពូ បាំងហៀ អន់ដីស ពែ ពូ បាំងហៀ អន់ដីស នៃរ ចំ ?» អន់ខែ តើល ផា «ពូ បាំងហៀ ញីន ឡាក់ កា រតី យូហាន យើយ បាំងហៀ ពូ ដេល»។

៤ ប៊ូល កាប ណារ ផា «រតី យូហាន បាំងហៀ ពូ ភៀ តាំបាង សារ ពូ បិទពែង ពុត ពៀក ទីប អើ រ៖ កា កាំឡាំង អន់ សៀ បក់ ពី អន់តីត ឡឹង អើ ណោះ យី យីស៊ី អា ហង»។

៥ ប៉ាតង កាតាំង ប៊ូល កាប នីណោះ កេះ អន់ខែ កា អន់ ប៊ូល បាំងហៀ អន់ខែ អន់ កេះ ប៉ាសុន យី ស៊ី ឡាក់ ពី តាំងឡា ឡុក។

៦ ប៊ូល កា ម៉ន់ សាប៉ាត់ ពីង អន់ខែ ប៉ាដាត ប៉ាលីង ប្រ្រឹះ ដាត់ កាខាក់ កា ម៉ុត អ្នក ពីង អន់ ខែ អន់ខែ កា កាប តាង ឡឹង ពូ ទីប រ៖ ប៉ានីរ ប្រ្រឹះ។

៧ កាំឡាំង អន់ខែ ទីណោះ ទី យី អើ ១២ ដួរ។

៨ អន់តីត ឡើង ណោះ ប៉ូល កា ម៉ុត ពីង រ៉ោង សុនសាត អ៊ីស្រាអែល អែ ទី ពុត ខិន ប៉ាងហៀន ពូ។ ទី រ៉ាំងរ៉ាំង ប៉ែង ខែ អែ អែ រ៉ះ ឡើង សារ ប្រ្រៈ រ៉ាំងហៃ រ៉ាំងខ្យា ទីប ប៉ាឡោម ពូ អន់ សៀ។

៩ ហះកា ញន កា ទី បក់ អន់ដា កាង កល់ អូ ចៃ សៀ អុះ ទីប កាប បីដាយ កា សារ សៀ យីស៊ី ហះ ម៉ាត់ កាំឡាំង អៀង ដេល ណោះ អែ កា ចាក ឡាច់ ឡើង ពូ ជៀក ម្នុត សៀ យីស៊ី ចាក ឡា អែ ប៉ា គំ ចារ តាង កេះណោះ អែ ប៉ាងហៀន អន់ខែ រ៉ប់ ដាវ កាណុង រ៉ោង ចារ រតី ទីរ៉ាណុះ យើយ ប៉ាង ហៀន ពូ ពៅ។

១០ អែ កា ប៉ាងហៀន អន់ខែ លើយ ទី ពៀរ សាណាំ ណោះ ហង បះ ម្នុត បក់ អែ ពីង ខេត អាស៊ី ទីខ្ច ទីប សុនសាត អ៊ីស្រាអែល ទីប សុនសាត ក្រិក ទី កាតាំង សារ ប្រ្រៈ បិកកាតយី។

១១ ផះ ណោះ ប្រ្រៈ បិកកាតយី តាំបាង សារ អំរ៉ាញ អីញ កេង ខាក់ តាងៗ អៀង ពីង ប៉ូល។

១២ យីៈ កាណាត់ លើ អញសែង ឡាក់ ទី អ្យក់ ឡើង ឡាកោ ប៉ូល ផា ពូ អ្យក់ ចែត ពីង បក់ អីត បក់ អីត ណោះ ដាត់ ឡុត ប្រ្រៈ បីត ឡាក់ អែ ពីង ពូ កា ឡាច់ ដេល។

១៣ ទី គ្រូ សុនសាត អ៊ីស្រាអែល បក់ អន់ដា ចាក ឡើង ចារ ម៉ោញ ឡា ប៉ាត់ ចារ ម៉ោញ បិច ទ្រុះ ប្រ្រៈ បីត អន់ ឡាច់ ឡើង ពូ។ អន់ខែ សាត់ រ៉ះ សិច យីស៊ី ភៀ ទ្រុះ ប្រ្រៈ បីត យី អន់ខែ កាប កា ប្រ្រៈ បីត ផា «អាញ ប្រើ អីស ឡាច់ ញន កា អំរ៉ាញ យីស៊ី ឡាក់ ប៉ូល ទី រ៉ះ ហត់ ឡាច់ ពិ»។

១៤ ទី កាម៉ាត់ តាំប៉ើះ ដូវ ឡាក់ គន រតី សាកេរ៉ា ឡាក់ ក្រាត់ រ៉ាម៉ះ ប្រ្រៈ សុនសាត អ៊ីស្រាអែល អន់ ខែ កា ប្រ្រៈ នីណោះ ដេល។

១៥ ហះកា ប្រ្រៈ បីត កាប កា អន់ខែ ផា «អាញ អន់ហ្គាល់ យីស៊ី ប៉ូល កា អាញ អន់ហ្គាល់ ដេល ហះកា អន់ដីស អា ញ អន់ដីស អា?»

១៦ ប៉ាណូស បក់ ប្រ្រៈ បីត ម៉ុត ណោះ កា តាឡុះ ទម កាតត់ អន់ខែ ប្រ្រៈ បីត ណោះ សាង ខា ក់ ប្រ្រៈ អន់ កា អន់ខែ ឡាកា លូ តារីស ខោ អារ សាតាក់ ឡាច់ ឡើង ហី ទីប ឡុន សាឡុន។

១៧ ប៉ាណូស ទីខ្ច ឡាក់ អែ កាណុង មៀង អេភេសូ ទីប សុនសាត អ៊ីស្រាអែល ទីប សុនសាត ក្រិក ទី អូ ឡើង សារ ណោះ អន់ខែ កា អ្យកត កា យីស៊ី ទីខ្ច ទីប ប៉ានេ អែ ឡាក់ ពី តាំងឡា។

១៨ ទី ម្នុត សៀ អៀង ដូវ ជៀក គូប ពីះ ឡាប់ ញម ឡើង សារ គ្រូ ឡាក់ អន់ខែ ទី ប្រ្រៈ ឡើង អន់ទ្រូ ល ពៅ។

១៩ កា ទី ម្នុត គ្រូ អំហូ អៀង ដូវ អ្យកត ផាប ឡាក់ អន់ខែ ប្រ្រៈ លូ គ្រូ អំហូ ណោះ ពីះ សុះ អ្នាត ហះ ម៉ាត់ កាំឡាំង អៀង។ ផាប អន់ខែ ទីណោះ ទី ខា ៥០.០០០ លៀន ប្រាក់ កាក់។

២០ ទីល នីណោះ ប៉ានីរ ប្រ្រៈ បិកកាតយី កា លោ លែង ហើង ខាក់ លូ អំរ៉ាញ អីញ កេង ខាក់។

សារ រ៉ាចក់ រ៉ាចល់ ពីង មៀង អេភេសូ

២១ រ៉ាវ៉ាច់ ឡើង សារ ណោះ កេះ ប៉ាងាត ប៉ាលីង ប្រ្រៈ ប្រ្រៈ អន់ កា ប៉ូល យីត បិច ឡា * ប៉ា គំ មៀង យេរូសាឡឹម ចាក ទ្រង ខេត ម៉ាសេដូន លូ ខេត អាខែ។ អែ កាប ផា «ប៉ាត់ ទីល មៀង យេរូសាឡឹម កេះ អាញ ត្រត់ ឡា ប៉ាត់ មៀង រ៉ូម ណារ៉ូ»។

២២ អែ ប្រើ ផីម៉ូថេ លូ អេរ៉ាសាទុះ ឡាក់ ម្នុត តង អែ ឡា ប៉ាត់ ខេត ម៉ាសេដូន អន់ទ្រូល កាប៉ាច់ អែ អែ ពីង ខេត អាស៊ី ប៉ាប៊ីត ហិ។

២៣ ផះ រ៉ាំងរ៉ាំង ណោះ កើត ទី សារ រ៉ាចក់ រ៉ាចល់ កាខាក់ ញន កា សារ សៀ យីស៊ី

* ១៩:២១ ១៩:២១ ប៉ាងាត ប៉ាលីង ប្រ្រៈ ប្រ្រៈ អន់ កា ប៉ូល យីត បិច ឡា ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ប៉ូល ទី ពុត បិច ឡា ។

២៤ ខង ទី កាម៉ាក ម៉ោញ ដូរ សិច អើ ដេមេទ្រៀស ឡាក់ វ៉ាគីយ តុះ ប្រាក់ អើ ប្រគំ ហី តាហ លូ ប្រាក់ សាំរ៉ាប់ សែន ប្រ្លះ សិច ឌីអាន † អើ កា ច្រាល វ៉ាគីយ អន់ទៀតៗ ណោះ អន់ខែ ទី ខា តុត អៀង។

២៥ អើ កា ប៉ាតុំ ម្ហ វ៉ាគីយ អើ លូ ម្ហ វ៉ាគីយ អន់ទៀតៗ ទិណោះ ដេល កេះណោះ អើ រ៖ ជា «អី អុះ មី អន់ដីស កា អុះ កេះ ដេល ពិន ទី វ៉ាស អំប៉ាស អៀង ញាន កា ងារ ពិន ប្រគំ អា ហង។

២៦ អន់ដីស កា ប៉ប លូ កាតាំង កេះ ដេល បក់ សិច ប៉ូល ណោះ អើ កាប ប៉ាឡោម ជៀក កាំ ឡាំង សៀ ព្វយ អើ អុ ត្រត់ ដឹង កាណុង មៀង អេភេសូ អា អុះ យី បើត ចឹង ប៉ាញី ទីប ខេត អាស៊ី ដេល ទីប អើ កាប ជា ហ្វិប ប្រ្លះ ឡាក់ ប្រគំ លូ តី ប៉ាណូស ណោះ អុ ត្រត់ ប្រ្លះ អុះ។

២៧ សារ អា អុ ត្រត់ ដឹង កា អើ កាប សាតោះ កាប ស្វាត់ ងារ ពិន ប្រគំ អា អុះ យី ចឹង ប្រគំ អន់ កា រោង វ៉ាមះ ប្រ្លះ ឌីអាន ឡាក់ ដាក់ តីស អុ ទី ខា ហង តាម ហៃ។ សារ អំវាញ អើញ ប្រ្លះ ឌី អាន ឡាក់ កាំឡាំង ពឹង ខេត អាស៊ី លូ ប៉ាណូស ទិខូ ពឹង អងកក់ តេះ សាំប្លះ ប៉ានេ អា ចឹង ហ្វិង ហៀត ហង»។

២៨ ប៉ាត់ កាតាំង សារ ណោះ កេះ អន់ខែ កា អឹក ខាក់ កា ប៉ាណាំ គូប កាប ស្រែក លើយៗ ជា «ប្រ្លះ ឌីអាន មះ អេភេសូ តីស ដាក់ ឡាយ៉ាម ខាក់!»

២៩ ផះ ណោះ កា កើត ទី សារ វ៉ាចក់ វ៉ាចល់ ប៉ាញី ទីប មៀង អន់ខែ ប៉ាណាំ គូប ឡាំ ប៉ាត់ ឡាន ចារ កាំឡាំង អៀង យើយ លូម ទីប រុប អុស កែយុះ លូ អាវីសាតាក ឡឹង ខេត ម៉ាសេដូន ឡាក់ ចាក អន់ខូ លូ ប៉ូល។

៣០ ប៉ូល ប៉ិច ឡាំ កាប លូ ម្ហ ប៉ាសុន ហះកា ម្ហ សៀ ទីប អុ អន់ អើ ឡាំ អុះ។

៣១ យ្លះ គូប អើ បក់ ប្រគំ កាន ពឹង មៀង កា ប្រើ ពូ ឡាំ រ៖ អុ អន់ អើ ឡាំ ប៉ាត់ ឡាន ចារ កាំឡាំង អៀង អ្នែ ប៉ាតុំ គូប ណោះ ដេល។

៣២ ផះ ណោះ បក់ អន់ដា កាប នីអៀ បក់ អន់ដា កាប នីណោះ ខង ទី សារ វ៉ាចក់ វ៉ាចល់ ប៉ាញី ទីប ចារ លូម កាំឡាំង សុន អៀង អុ អុ កា ទី សារ ញ៉ា អន់ខែ ឡាំ ប៉ាតុំ គូប ណោះ។

៣៣ ផះ ណោះ សុនសាត អ៊ីស្រាអែល កា តាឡាក់ ឡាច់ កាម៉ាក ម៉ោញ ដូរ សិច អើ អាសេកសាន ត្រះ ណោះ ហង កាំឡាំង អៀង សាមគី កា អើ ហង ប្រគំ អន់ ទី សារ វ៉ាចក់ វ៉ាចល់ ណោះ។ អើ កា លឹក តី ប្រគំ សាញ៉ា ខង អើ ប៉ិច តើល អន់ វ៉ាវ៉ាច ឡាកោ ហះ ម៉ាត់ ម្ហ ប៉ាសុន។

៣៤ ហះកា ប៉ាត់ ម្ហ ប៉ាសុន អុ អន់តត់ ជា អើ កា សុនសាត អ៊ីស្រាអែល ពូ កាប ស្រែក ទិខូ ទុញ ពៀរ មង ឡុត ជា «ប្រ្លះ ឌីអាន មះ អេភេសូ តីស ដាក់ ឡាយ៉ាម ខាក់!»។

៣៥ ប៉ាត់ អន់តីត ទី ក្រាត់ តាំងកង ម៉ោញ ដូរ ឡាក់ ប្រគំ កាន ពឹង មៀង អើ ទីប អន់ អន់ខែ អ្នែ វ៉ាដាប់ លូ កាប ជា «អី អុះ មី ឡាក់ អ្នែ ពឹង មៀង អេភេសូ ពៀ ចឹង អុ អុ កា កាំឡាំង មៀង ពិន ឡាក់ រាំងហៃ រោង វ៉ាមះ ប្រ្លះ ឌីអាន ឡាក់ ប្រ្លះ តីស ដាក់ ឡាយ៉ាម លូ រាំងហៃ ហ្វិប អើ ឡាក់ ឡី ឡឹង ប្លែង ណោះ។

៣៦ សារ ណោះ តាទីច ហង អុ ទី ពៀ ប៉ាតែក អុះ។ ទីល នីណោះ ប៉រ អន់ដីស អ្នែ វ៉ាដាប់ ឡុត ពិ ដៃ ប្រគំ សារ ឡាឡីត ឡាឡីត នីអៀ។

† ១៩:២៤ ១៩:២៤ សុនសាត ក្រិក សើត ពៃ សៀ ជា ទី ប្រ្លះ អៀង ខាក់ ឡាក់ អន់ខែ ប៉ានេ សាំប្លះ។ អន់ខែ ជា ប្រ្លះ ឌីអាន យី ប្រ្លះ អងកាន់ ម៉ោញ ឡាក់ អុ តង់ អន់ ពូ កើត គន។

៣៧ អន់ដីស រុប អូស ម្ហត អា ហះកា អន់ខែ អូ ទី វ៉ាត អ្យក់ វ៉ាស ឡឹង រោង វ៉ាមៈ លើ កាប បីដា យ កា ប្រ្រឹះ ពិន អុះ។

៣៨ ហះកា ផា វគី ដេមេទ្រៀស លូ ម្ហត វ៉ាគីយ ឡាក់ អ្នែ អន់ខូ លូ អ៊ែ ផា អន់ខែ ទី សារ ញ៉ា បិច ឡាក់ ភង បក់ ញើ យី ទី កេះ ចារ ពូ សាំវ៉ាប់ តាត់ស៊ុន សារ ម្ហត អុងកាន តាត់ស៊ុន សារ កា ទី កេះ ដេល ហាក់ អន់ អន់ខែ ឡាក់ ប៉ាក់ ណោះ ពិ។

៣៩ ផា អន់ដីស បិច ប៉ាតែក ឡឹង សារ ញ៉ា ណារ៉ូ ក្យាក់ ប៉ាក់ ដាវ ពូ លូម តាទីច ទៀ ណោះ ពូ ចឹង តាត់ស៊ុន អន់។

៤០ ហះកា ប្រឹគី នីអៀ កាណុង ដាវ អា អ្នែ ផែត ពូ ចឹង ប្រោម ផា ពិន ប្រឹគី អន់ ទី សារ វ៉ាចក់ វ៉ា ចល់ ណោះ ពិន ចឹង ទី ចូត ខង សារ វ៉ាចក់ វ៉ាចល់ អា អូ ទី ខ ញ៉ា ឡាក់ ចឹង ត្រត់ តើល អន់ វ៉ាវ៉ា ថ ឡាកោ អុះ»។

៤១ អ៊ែ កាប នីណោះ កេះ។ អ៊ែ កា ប្រើ ពូ សីត ហង។

២០

សារ ប៉ូល ឡាក់ ប៉ាក់ ខេត ម៉ាសេដូន លូ ប៉ាថេត ក្រិក

១ ឡែង ឡឹង សារ វ៉ាចក់ វ៉ាចល់ ណោះ ដាក់ វ៉ាដាប់ កេះ ប៉ូល កា អើ ម្ហត សៀ ពិះ ភៀ កាប បាំង ហោក ពុត ញើ អន់ខែ កេះណោះ អ៊ែ ប័រ អ្នាត ពូ ចាក ឡាក់ ប៉ាក់ ខេត ម៉ាសេដូន។

២ ផះ អ៊ែ ចាក ទ្រង ខេត ណោះ អ៊ែ កា កាប បាំងហោក ពុត ញើ កា ម្ហត បក់ សៀ ដេល។ ឡែង ឡឹង ណោះ អ៊ែ ចាក ទីល ប៉ាក់ ខេត អាខែ *។

៣ អ៊ែ កា អ្នែ ពឹង ប៉ាថេត ណោះ ទុញ ទី ប៉ែង ខែ។ ផះ អ៊ែ ចឹង ជីវ ជិះ កាំប៉ាន់ ឡាក់ ប៉ាក់ ខេត ស៊ីវី ម្ហត សុនសាត អ៊ីស្រាអ៊ែល កា ប៉ាណាំ គូប ចឹង ប្រឹគី កា អ៊ែ។ អ៊ែ អ្នែ កា ពូ ចឹង ប្រឹគី នី ណោះ អ៊ែ កា វីល ចាក ទ្រង ខេត ម៉ាសេដូន ឡត។

៤ ម្ហត បក់ ចាក អន់ខូ លូ អ៊ែ ណោះ យី សូប៉ាតុរុះ គន វគី ពិះ ឡឹង មៀង បេរៀ អាវីសាតាក លូ សេគុនដុះ ឡឹង មៀង ថេសាឡូនិក កែយុះ ឡឹង មៀង ខើបេ ទីយីកុះ លូ ត្រូភីម ឡឹង ខេត អាស៊ី លូ ផីម៉ូថេ។

៥ ហះកា អន់ខែ ណោះ ចាក អន់ទ្រួល អ្នែ ក្យាក់ ញីន ត្រង់ ហះ មៀង ត្រូអះ។

៦ វ៉ាវ៉ាថ ឡឹង ដាវ ពូ ប្រឹគី ប៉ុន ណាំ បាំង ឡាតាំង ញីន កា ជីវ ជិះ កាំប៉ាន់ ឡាក់ ឡឹង មៀង ភី លីប។ ប៉ាក់ ទីល ប៉ាតាម ដាវ ញីន ទីល ប៉ាក់ អន់ខែ ហះ មៀង ត្រូអះ ញីន កា អ្នែ ហះ ណោះ ទុញ តាំប៉ើះ ដាវ។

សារ អ៊ែទីកុះ វីស សីត

៧ ពឹង ដាវ អាទិត ណោះ ញីន ប៉ាក់ ម្ហត សៀ ភៀ គុ សា ណាំ បាំង អន់ខូ ខង ប៉ាក់ ដាវ តាយ៉ាដី ប៉ូល ចឹង ចាក ណោះ អ៊ែ កា បាំងហៀន ពូ ទីល ទងតិគី ម៉ាង ឡត។

៨ ពឹង កាណុង តែង អំបាំង ចារ ញីន អ្នែ ប៉ាក់ គូប ណោះ ទី អុញ តាកៀង អៀង។

៩ ផះ ណោះ ទី តាតាម ម៉ោញ ដុវ សិច អ៊ែ អ៊ែទីកុះ អ៊ែ អង់អ្នែ ហះ រ៉ាំបោះ អ៊ែ កាភី តែប ខាក់ ផះ ប៉ូល អ្នែ បាំងហៀន ទុញ ណោះ។ អ៊ែ កា ឡិ ឡឹង រ៉ាំបោះ តាល់ ទី ពៀវ ទីល ប៉ាក់ តេះ។ ផះ ពូ ប៉ោក អ៊ែ ណោះ អ៊ែ តៅ កេះ។

* ២០:២ ២០:២ ខេត អាខែ ញើត គុល «ក្រិក»។

១០ ប៉ូល កា ជីវ ប៉ាតាង តេះ អង់កុញ ប៉ោក ពៅ អើ លូ កាប ផា «អន់ដីស ដៃ អ្នក ហង អើ អ្នែ រីស អូ តៅ អុះ»។

១១ ប៉ាតាង ប៉ូល ហារ ពីង ចារ ទៅ ណារ អើ កា គុ ណុំ ប៉ាង អន់ ពូ សា កេះណោះ រ័ះ សារ ណារ លើយ ទីល តារ កេះណោះ អើ ឡាច់ ចាក ហង។

១២ ពូ កា ជីវ តាតាម បក់ ឡី ណោះ អន់ សីត ប៉ាតាង ហី ទីប អ្នែ រីស អន់ខៃ កា ហើយ ពុត ពៀក កាខាក់។

១៣ ញីន កា ជីវ ជិះ កាំប៉ាន់ ឡាច់ ប៉ាតាង មៀង អាសុះ អន់ទ្រួល ភៀ អ្នែ ក្បាត់ ប៉ូល ហះ ចារ ណោះ ឡាច់ កា អើ ទី អន់តត់ ណោះ ហង ខង អើ បិច ចាក ទ្រង គោក។

១៤ ប៉ាតាង អើ ទីល ប៉ាតាង ញីន ពីង មៀង អាសុះ ញីន កា ជៀក អើ ជីវ ជិះ កាំប៉ាន់ កេះណោះ ចាក ឡាច់ ប៉ាតាង មីទូលេន។

១៥ ប៉ាតាង ដាវ តាយ៉ាង ញីន ជិះ កាំប៉ាន់ ឡាច់ ឡើង ចារ ណោះ ឡាច់ ទីល ត្រង់ វ៉ាឡើង លូ តាក្វាល់ យីយ៉ុះ ប៉ាតាង ដាវ យ៉ាង តោ ណារ ញីន ទីល ប៉ាតាង តាក្វាល់ សាម៉ុះ ប៉ាតាង ដាវ តោ ម៉ៅញ ញីន កា ទីល ប៉ាតាង មីលេត។

១៦ ប៉ូល កា អូ ចៃ ម៉ុត ពីង មៀង អេភេសូ អុះ ភៀ ដៃ អន់ អ្នែ ទុញ ពីង ខេត អាស៊ី ខង អើ ប៉ាន់តាន បិច កា ទីល មៀង យេរូសាឡឹម ស្រីស អន់ តានី ពូ ប្រឹក ប៉ុន ដាវ ទី ៥០ ផា អូ ប្រឹក ទីល ស្រីស។

សារ ប៉ូល កាកាប លូ ម្នាក់ ក្រាត់ តាំងកង់ ឡើង មៀង អេភេសូ

១៧ ញីន ចាក ហ្វាស មៀង អេភេសូ ទីល ប៉ាតាង មីលេត ផះ អ្នែ ពីង ណោះ ប៉ូល ប្រើ ពូ ឡាច់ រ័ះ កា ម្នាក់ ក្រាត់ តាំងកង់ ម្នាក់ សៀ យីស៊ូ អ្នែ ប៉ាតាង មៀង អេភេសូ ប្រើ អន់ខៃ ពីះ ប៉ាតាង ចារ អើ។

១៨ ប៉ាតាង ម្នាក់ ណោះ ពីះ ទីល ប៉ាតាង អើ កេះ អើ រ័ះ កា អន់ខៃ ផា «អន់ដីស អូ អន់តត់ កេះ ឡើង ឡាច់ ប៉ាតាង អាញ អ្នែ កោប អន់ខៃ លូ អន់ដីស រ៉ប មង រ៉ប ដាវ ឡើង ដាវ ប៉ាន់ដា អាញ ម៉ុត ពីង ខេត អាស៊ី អា ពៃ កេះ។

១៩ យី អាញ ប្រឹក ងារ កា ប្រឹះ បិកកាតយ័ ទីប ប៉ាន់ចិ ពុត ទីប ឡាច់ ទៀក ម៉ាត់ ទីប ទី សារ ឡាច់ ចាក អៀង នៃវ ញីន កា សុនសាត អ៊ីស្រាអែល ប៉ាណាំ គូប បិច ប្រឹក អូ ដាត់ កា អាញ។

២០ អាញ រ័ះ លូ ប៉ាងហៀន អន់ដីស ពីង ចារ កាំឡាង អៀង លូ តាម ហី ដេល ឡើង សារ ញ៉ា ឡាច់ ទី ខា សារ៉ាប អន់ដីស ម៉ៅញ ខ កា អាញ អូ ទី អោន អុះ។

២១ អាញ កា អន់តត់ ប៉ាតោ កា សុនសាត អ៊ីស្រាអែល កា សុនសាត ក្រិក អន់ ពូ ប៉ុនពែង ពុត ពៀក ឡាច់ ណាំង ប្រឹះ បិកកាតយ័ លូ សៀ យីស៊ូ គ្រិះ ឡាច់ ពី តាំងឡា ពិន។

២២ «កិញអៀ អា ហៃ ប៉ាដាត ប៉ាលីង ប្រឹះ ប្រើ អាញ ឡាច់ ប៉ាតាង មៀង យេរូសាឡឹម អាញ អូ អូ កា ចឹង ទី សារ ញ៉ា ចឹង កើត ពីះ ពីង អាញ អ្នែ ប៉ាតាង ចារ ណោះ។

២៣ អាញ ក្រានី កា អូ អន់តត់ ផា រ៉ប មៀង ប៉ាដាត ប៉ាលីង ប្រឹះ ដាត់ កាខាក់ រ័ះ កា អាញ ផា ចឹង ទី សារ ឡាច់ លូ ពូ ចឹង រ៉ប ចត់ អាញ។

២៤ ហះកា អាញ អូ រីនវ៉ាយ ឡើង ឡាច់ ប៉ាងឡៃ អាញ អា អុះ ខង អាញ អូ យីត ផា ឡាច់ អាញ អា ទី ខា អុះ អ្នក កា អាញ ទី តាត់ អង់កេះ ងារ ឡាច់ យីស៊ូ ឡាច់ ពី តាំងឡា ពិន មប ប្រើ អាញ ប្រឹក។ អើ ប្រើ អាញ រ័ះ សារ ដាត់ ឡាច់ ប្រឹះ ដាត់ ពុត កា ពិន។

២៥ «អាញ យើយ អ្នែ អន់ខូ លូ អន់ដីស ទីប រ៉ះ សារ ប្រ្លឹះ បិកកាតយ័ រ៉ាំងហៃ រ៉ាំងខ្យា ហះកា កិញអៀ អា អន់ដីស ចឹង អូ ប័ប័ អាញ ណារ៉ូ ហង។

២៦ ទីល នីណោះ អាញ រ៉ះ កា អន់ដីស តាទីច កាណុង ដាវ អា ជា បក់ ពៀ ហ៊្យង ឡាច់ ឡឹង ប្រ្លឹះ សារ ណោះ អូ ត្រត់ ញន កា អាញ ប្រ័ត័ យច ណោះ អុះ

២៧ ខង អាញ ទី រ៉ះ ត្រីប សារ ប្រ្លឹះ បិកកាតយ័ យីត ប្រ័ត័ ណោះ អន់ កា អន់ដីស កេះ ម៉ោញ ខ កា អូ អោន អុះ។

២៨ ហត់ រ៉ាំងហៃ ឡាកោ អន់ដីស ទៅ លូ រ៉ាំងហៃ ម្នត សៀ ទីណោះ ឡាក់ កា ពូ រ៉ាំងហៃ តាប័ល់ ចៀម ញន កា ប៉ាដាតី ប៉ាលឹង ប្រ្លឹះ ដាក់ កាខាក់ ប្រើ អន់ដីស។ ហត់ រ៉ាំងហៃ ក្រុំ ហៀន សារ ប្រ្លឹះ បិកកាតយ័ ឡាក់ អើ ហ្វាយ លូ ផាម គន អើ ទៅ។

២៩ អាញ អូ អន់តត់ ជា ប៉ាក់ អាញ ចាក ឡាច់ ឡឹង ចារ អា កេះ ចឹង ទី ប៉ាណូស អូ ដាក់ តាកេះ ឡាក់ កា សូ ព្រី ចឹង ម៉ុត ពីង កាំឡាំង អន់ដីស អន់ខែ ចឹង ប្រ័ត័ បាប អូ តាបាប កា តាប័ល់ ចៀម អុះ។

៣០ កាណុង កាំឡាំង អន់ដីស កា ចឹង ទី ប៉ាណូស កាប តាំពូង កា គូប ទៅ ភៀ ប្រ័ត័ អន់ ម្នត សៀ ចាក ពូយ អន់ខែ ឡុត។

៣១ ទីល នីណោះ ហត់ អន់ដីស ឡាវាំង ឡាកោ លូ កាចាំង ឡឹង សារ ឡាក់ អាញ អន់តត់ ប៉ាតោ កា អន់ដីស ទីប កាដាវ ទីប កាម៉ាំង រ៉ាំងរ៉ាំង ប៉ែង សាណាំ ពែ អូ ទី រ៉ាឡូវ អុះ ទីប ឡាច់ ទៀក ម៉ាត់ ដេល។

៣២ «កិញអៀ អា អាញ មប អន់ដីស កា ប្រ្លឹះ បិកកាតយ័។ សារ រ៉ះ ឡឹង ពុត ដាក់ ម៉ះ អើ ចឹង រ៉ាំងហៃ អន់ដីស។ សារ ណោះ ចឹង ប្រ័ត័ អន់ អន់ដីស សៀ ហែង ខាក់ លូ ចឹង អន់ ប៉ាដក់ ប៉ាជៀ កា អន់ដីស អន់ខូ លូ ប៉ាសុន ឡាក់ ប្រ្លឹះ ប្រ័ត័ អន់ ដាក់។

៣៣ អាញ អូ យើយ ខ្លាម បិច កា ម៉ាស ប្រាក់ លើ ខោ អារ ដាក់ ឡាយ៉ាម ឡឹង បក់ ពៀ អុះ។

៣៤ អន់ដីស អូ កេះ ដេល កា អាញ ប្រ័ត័ ងារ លូ តី អាញ ទៅ ភៀ សារ៉ាប់ កា កាណាតី ញ៉ា ឡាក់ អាញ តងកាន លូ សារ៉ាប់ កា បក់ អ្នែ អន់ខូ លូ អាញ ដេល។

៣៥ អាញ តាំបាង កា អន់ដីស អន់ ប័ប័ ទី កេះ អន់ដីស ត្រត់ ខំ ប្រ័ត័ ងារ នីអៀ ដេល ភៀ តង ម្នត អូ សាង ប្រ័ត័ ងារ លូ ត្រត់ កាចាំង ឡឹង ប៉ានីរ យីស៊ូ ឡាក់ ពី តាំងឡា ពិន ទី រ៉ះ ជា "អន់ កា ណាតី កា ពូ ណោះ ទី សារ សាណាក សារ៉ាក ក្លា ឡឹង អ្យក់ កាណាតី ឡឹង ពូ"។

៣៦ ប៉ូល រ៉ះ នីណោះ កេះ។ អើ កា ជន តាកុល ម៉ន់ អើ ប្រ្លឹះ អន់ខូ លូ អន់ខែ ទីខូ។

៣៧ ម្នត ក្រាក់ តាំងកង់ ទីណោះ អន់ខែ ញ៉ា លូ ត្រត់ ចុំ ប៉ូល ដេល

៣៨ ទីប អុក ពុត ពៀក ញន កា អើ រ៉ះ ជា អន់ខែ ចឹង អូ ប័ប័ អើ ណារ៉ូ ហង។ កេះណោះ អន់ខែ ឡាំ ជិន អើ ទីល ប៉ាក់ ចារ ជិះ កាំប៉ាន់។

២១

សារ ប៉ូល ឡាំ ប៉ាក់ មៀង យេរូសាឡឹម
១ ប៉ាក់ អ្នាត អន់ខែ កេះ។ ញីន កា ជិះ កាំប៉ាន់ ឡាំ ម៉ង់ ប៉ាក់ តាក្វាល់ កុះ។ ប៉ាក់ ដាវ តាយ៉ាដ ញីន ទីល ប៉ាក់ តាក្វាល់ រ៉ូដុះ។ កេះណោះ ញីន ឡាច់ ឡឹង តាក្វាល់ ណោះ ឡាំ ទីល មៀង ប៉ាតា រ៉ា។

២ ទី កាំប៉ាន់ ម៉ោញ ឡាំ ប៉ាក់ ខេត ភេនិះ * ញីន កា ជិះ កាំប៉ាន់ ណោះ ចាក ឡាំ ណារ៉ូ។

* ២១:២ ២១:២ ខេត ភេនិះ យី ខេត ស៊ីរី ណោះ ហង។

៣ ប៉ាតាង ញីន បំប៉ តាក្វាល់ គឺប្រុះ ញីន កា តារ តែង សាម៉ា តាក្វាល់ ណោះ ឡា ប៉ាតាង ខេត ស៊ីរី។ កេះណោះ ទីល ប៉ាតាង មៀង ទីរុះ ខង ពូ ត្រត់ អ្យក់ ឡាច់ យៀង ខង ឡីង កាំប៉ាន់ ហះ ចារ ណោះ។

៤ ញីន កា ណាំង បំប៉ ម្នត សៀ យីស៊ូ ហះ ចារ ណោះ ញីន កា អ្នែ អន់ខុ លូ អន់ខែ ទុញ តាំប៉ើះ ដាវ។ ប៉ាងាត់ ប៉ាលីង ប្រុះ ប្រើ អន់ខែ រ័ះ កា ប៉ូល អូ អន់ អ៊ែ ឡា ប៉ាតាង មៀង យេរូសាឡឹម អុះ។

៥ ប៉ាតាង រ៉ាវ៉ាច់ ឡីង តាំប៉ើះ ដាវ ណោះ កេះ ញីន ត្រត់ ឡាច់ ចាក ឡា ប៉ាតាង ម៉ាត់ ណារ ម្នត សៀ ទិឌូ លូ គន កាម៉ាញ អន់ខែ កា ឡា ជីន ញីន ចាក ទីល តែង ឡីង មៀង។ ញីន កា ប៉ាណាំ គូប ជន តាកុល ម៉ន់ អើ ប្រុះ ហះ ហាង សាឡឹត សាឡាយ។

៦ កេះណោះ ញីន កា បំរ អ្នត គូប សោប ញីន កា ជីវ ជិះ កាំប៉ាន់ កាប៉ាច់ អន់ខែ កា សីត ប៉ាតាង ហី ញើ ហី អ៊ែ។

៧ ញីន ចាក ឡាច់ ឡីង មៀង ទីរុះ ឡា ទីល ប៉ាតាង មៀង ប៉ាតូឡេម៉េ គីត ណោះ ហង ញីន ចាក ទ្រង ទៀក ណោះ។ ញីន កា ម៉ុត ចាចាក ប៉ាតាង ម្នត កាំឡាំង ឡា ប៉ាតាង យីស៊ូ ដេល ញីន កា អ្នែ អន់ខុ លូ អន់ខែ ហះ ណោះ ម៉ោញ ដាវ។

៨ ប៉ាតាង ដាវ តាយ៉ាង ញីន ចាក ទីល ប៉ាតាង មៀង កេសារៀ ញីន កា ម៉ុត ពីង ហី ភីលីប ឡា ប៉ាណូស រ័ះ សារ ដាត់ ឡីង យីស៊ូ អ៊ែ ណោះ កាណាង កាំឡាំង ម្នត តាំប៉ើះ ដូរ ឡា ពូ រ៉េស ពីង មៀង យេរូសាឡឹម ពេ†។ ញីន កា អ្នែ ពីង ហី អ៊ែ។

៩ រ៉ត់ ភីលីប ទី គន រុះ ប៉ាន់ ដូរ ឡា ប្រត់ រ៉ាគីយ ប្រុះ ។

១០ ញីន កា អ្នែ ហះ ចារ ណោះ ប៉ាតាម ត្រា ដាវ ផះ ណោះ ទី រ៉ាគីយ ប្រុះ ម៉ោញ ដូរ សិច អាបុះ ពីះ ឡីង ខេត យូដា។

១១ អ៊ែ ឡា ប៉ាតាង ចារ ញីន អ្យក់ ម៉ាអ៊ែវ ប៉ូល កត់ ជុង កត់ គឺ អ៊ែ ទៅ ទីប កាប ផា «ប៉ាងាត់ ប៉ាលីង ប្រុះ ដាត់ កាខាក់ រ័ះ ផា នីអៀ "ប៉ាតាង មៀង យេរូសាឡឹម សុនសាត អ៊ីស្រាអែល ចឹង កត់ ជុង កត់ គឺ តាំងឡា ម៉ាអ៊ែវ នីអៀ ដេល ទីប ចឹង ជីន អ៊ែ អន់ ពីង គឺ សុនសាត អន់ទៀត"»។

១២ ប៉ាតាង កាតាំង អ៊ែ កាប នីណោះ ញីន លូ ម្នត សៀ បក់ អ្នែ ពីង មៀង ណោះ កា ឡោម ប៉ូល អូ អន់ ឡា ប៉ាតាង មៀង យេរូសាឡឹម អុះ។

១៣ ហះកា អ៊ែ តើល ផា «ញ៉ា ត្រត់ អុះ មី ញ៉ា លូ ប្រត់ អន់ អាញ អុក ពុត នីអៀ? អាញ ទ្រៀម ឡាកោ កេះ ៗ អូ ត្រត់ ដឹង អន់ ពូ រុប កត់ ណោះ អុះ យី ទីប អន់ ពូ ប៉ាន់តៅ ពីង មៀង យេរូសាឡឹម ណោះ ដេល ញន កា យីស៊ូ ឡា ប៉ាតាង ពិន»។

១៤ ញន កា ញីន ឡោម អ៊ែ អូ ដាមី ញីន កា អូ ឡោម ហង លូ កាប ផា «អន់ ប្រុះ ប្រត់ ពូយ ពុត អ៊ែ ទៅ ពិ»។

១៥ ប៉ាតាង ដាវ អន់គីត ញីន កា រ៉ាន់ដាប សាណើ ឡា ប៉ាតាង មៀង យេរូសាឡឹម។

១៦ ទី ម្នត សៀ បក់ អ្នែ ពីង មៀង កេសារៀ អន់ដា កា ឡា អន់ខុ លូ ញីន ដេល លូ ប៉ាណាំ ញីន ឡា អ្នែ ប៉ាតាង ហី កាម៉ាត់ ម៉ោញ ដូរ សិច អ៊ែ ម៉ាណាសុន ឡា ប៉ាណូស ឡីង តាក្វាល់ គឺប្រុះ អ៊ែ យី សីះ យីស៊ូ ឡីង អន់ទ្រូល។

សារ ប៉ូល ចាចាក ប៉ាតាង ហី យ៉ាកុប

១៧ ផះ ញីន ទីល ប៉ាតាង មៀង យេរូសាឡឹម កេះ ម្នត សៀ យីស៊ូ កា ឡា ហាប់ ញីន ដាត់ ៗ។

† ២១:៨ ២១:៨ បំរ ហៃ ៦:១-៦។

១៨ ប៉ាត ដាវ តាយ៉ាង ប៉ូល ឡា ប៉ាត ហ៊ី រតី យ៉ាកុប អន់ខូ លូ ញីន ម្នាក់ ក្រាត់ តាំងកង់ ទិខូ កា ឡា ប៉ាត គួប ប៉ាត ណោះ ដេល។

១៩ ប៉ូល អំបញ្ច ជា អន់ខែ ដាត់ ឡាកោ បាំងឡៃ ដេល ប កេះណោះ អើ កា រៀន ទិ សារ ប្រៀន ប៊ិក កាតយី ទី ប្រតី សាំរ៉ាប់ សុនសាត អន់ខៀត ញីន កា ងារ ប៉ូល ប្រតី ណោះ។

២០ ប៉ាត កាតាំង អើ រៀន ណោះ កេះ អន់ខែ កា ប៉ាណាំ គួប ប៉ានេ ប្រៀន ប៊ិកកាតយី។ កេះ ណោះ អន់ខែ កាប លូ ប៉ូល ជា «អី មី អីស ប៉ប កេះ ទី សុនសាត អ៊ីស្រាអែល អ៊ុ កា ញ៉ាង វ៉ាពូ ដូវ សៀ យីស៊ូ ទីប អន់ខែ ខំ ប្រតី ពួយ ចាបាប់ រតី ម៉ូសេ ទិខូ ដេល។

២១ ហះកា អន់ខែ កាតាំង ពូ រៀន ជា អីស បាំងហៀន សុនសាត អ៊ីស្រាអែល ទិណោះ ឡាក់ អ៊ែ អន់ ខូ លូ សុនសាត អន់ខៀត ណោះ អ៊ុ អន់ ប្រតី ពួយ ចាបាប់ រតី ម៉ូសេ អុះ លូ អ៊ុ អន់ អន់ខែ កាសិត អង់ការ គន សោ អន់ខែ អុះ លូ អ៊ុ អន់ ប្រតី ពួយ គុន តាឡាប យើយ ម៉ះ ពិន អន់ខៀត។ ដេល។

២២ ទីល នីណោះ នីចម ពិន ចឹង ប្រតី? ចាបះ កា ពូ ចឹង អ៊ុ អន់តត់ ជា អីស ទីល ប៉ាត អា កេះ។

២៣ ទីល នីណោះ ហត់ អីស ប្រតី ពួយ ប៉ានីរ ញីន ពិ។ កាណុង កាំឡាំង ញីន ទី ប៉ាណូស ប៉ាន់ ដូវ អ៊ែ ទ្រូម ប៉ាណាន់។ †

២៤ ហត់ អីស ជៀក អន់ខែ អា ឡា វ៉ាវ ឡាកោ អន់ ត្រត់ ពួយ ចាបាប់ រតី ម៉ូសេ ទីប អីស អន់ លៀន កា អន់ខែ តាច កាណាតី វ៉ាម៉ះ ប្រៀន ម៉ាត់ អន់ខែ កូរី សត់ វ៉ាវ៉ាច ប៉ាណាន់។ ប្រតី នីអៀ ភៀ អន់ ប៉ាណូស ទិខូ អ៊ុ អន់តត់ ជា សារ ឡាក់ ពូ កាតាំង ណោះ អ៊ុ ត្រត់ អុះ យី អីស ប្រតី ពួយ ចាបាប់ ដេល។

២៥ កាប៉ាច ម្នាក់ សុនសាត អន់ខៀត ឡាក់ សៀ យីស៊ូ ណោះ ញីន ប្រាត់ សត់ត្រា ប៉ាហៀ ប៉ាត អន់ខែ កេះ ញីន រៀន ជា អ៊ុ អន់ សា សាណា ឡាក់ ពូ សែន ហ៊ុប ប្រៀន ប៊ីត អុះ អ៊ុ អន់ សា ផាម អ៊ុ អន់ សា កាណាតី ឡាក់ ប៉ាន់តៅ ក្រីកី អង់តូ លូ អ៊ុ អន់ ប្រតី លូ កាម៉ាតី លូ អង់កាន់»។

២៦ ប៉ាត ដាវ តាយ៉ាង ប៉ូល ជៀក ម្នាក់ ប៉ាន់ ដូវ ណោះ ឡា វ៉ាវ ឡាកោ អន់ខូ លូ ពូ។ កេះណោះ អើ ឡា ប៉ាត រោង វ៉ាម៉ះ ប្រៀន ភៀ រៀន ឡើង ដាវ ចឹង ត្រត់ តាត់ អង់កេះ សារ វ៉ាវ ឡាកោ ណោះ លូ រៀន ឡើង ដាវ ឡាក់ អន់ខែ ម៉ោញ ដូវ ៗ ចឹង អ្នក កាណាតី វ៉ាម៉ះ ប្រៀន ប៊ិកកាតយី។

សារ ពូ រ៉ុប ប៉ូល ប៉ាត ចារ រោង វ៉ាម៉ះ

២៧ ហះកា ប៉ាត ក្យាមី ចឹង គ្រីប តាំប៉ើ ដាវ កេះ ទី សុនសាត អ៊ីស្រាអែល ពិ ឡើង ខេត អាស៊ី អន់ខែ ប៉ប ប៉ូល អ៊ែ កាណុង ចារ រោង វ៉ាម៉ះ ប្រៀន អន់ខែ កា ប៉ាញសុះ កាំឡាំង ប្រើ ពូ រ៉ុប ប៉ូល

២៨ លូ កាប ម៉ែ ៗ ជា «អី អុះ មី អ៊ីស្រាអែល ចុតង់ ញីន។ អើ អា ហង ឡាក់ បាំងហៀន ពូ គ្រីប ចារ ប្រតី អន់ ពូ អូ ណិស កា សុនសាត អ៊ីស្រាអែល អូ ណិស កា ចាបាប់ ប្រៀន អូ ណិស កា រោង វ៉ាម៉ះ ប្រៀន អា។ ទីប អើ ប៉ាណាំ សុនសាត ក្រីក ម៉ុត កាណុង ចារ រោង វ៉ាម៉ះ ប្រៀន យី ប្រតី អន់ កា ចារ ដាត់ អា កើត អ៊ុ ដាត់»។

២៩ អន់ខែ កាប នីណោះ ខង ផះ រ៉ាំងរ៉ាំង អន់ខ្លួន ពៃ អន់ខែ យើយ ប៉ប ត្រុកឹម ឡើង មៀង អេភេសូ អើ អ៊ែ អន់ខូ លូ ប៉ូល កាណុង មៀង។ អន់ខែ សាមីតី កា ប៉ូល ប៉ាណាំ អើ ម៉ុត កាណុង ចារ រោង វ៉ាម៉ះ ប្រៀន ដេល។

† ២១:២៣ ២១:២៣ ជា ពូ សាញ៉ា ហះ ម៉ាត់ ប្រៀន ចឹង ប្រតី ងារ ម៉ោញ ពូ ត្រត់ កូរី កល់ លូ អ្នក ចៀម វ៉ាម៉ះ ប្រៀន ភៀ វ៉ាវ៉ាច ប៉ាណាន់ ណោះ។ ប៊ី ហៃ ចំលូន ប៉ាសុន (ជន/គណនា) ៦:១-២១។

៣០ ផ៖ ណោះ កា កើត ទី សារ វាចក់ វាចល់ ប៉ាញ៉ូ ម្យ៉ែង។ ម្នាក់ ប៉ាសុន គ្រីប ចារ សាតាក់ ឡាំ ប៉ាតុំ គួប សោប អន់ខែ រ៉ុប ប៉ូល អូស ឡាច់ ឡើង ចារ រោង វ៉ាមៈ កេះណោះ កាត្រើត អំបារ ឡូត។

៣១ ផ៖ អន់ខែ ទ្រៀម ចឹង ប៉ាន់តោ ប៉ូល សារ វាចក់ វាចល់ កាណុង ម្យ៉ែង យេរូសាឡឹម ណោះ កា កាតាំង លៅ ទីល ប៉ាក់ ម៉ែត តិស តាហាន សុនសាត រ៉ូម។

៣២ អើ កា ជៀក ម៉ែត តាហាន លូ គន តាហាន សាតាក់ ឡាំ ប៉ាក់ ម្នាក់ ប៉ាសុន ណោះ ឡូត ផ៖ ម្នាក់ ប៉ាសុន ប៉ប អើ លូ ម្នាក់ តាហាន អន់ខែ អ្នាត ពីត ប៉ូល។

៣៣ ផ៖ ណោះ ម៉ែត តាហាន ម៉ុត រ៉ុប ប៉ូល លូ ប្រើ គន តាហាន ចែត ណ្ហោះ ពៀរ កេះណោះ អំ ប៉ញ ពូ ជា «ប៉ាណូស អា ប៉ាណូស នីចម៍? អើ ប្រើ ញ៉ា?»

៣៤ ហះកា កាណុង កាំឡាំង ម្នាក់ ប៉ាសុន ណោះ បក់ អន់ដា កាប នីណោះ បក់ អន់ដា កាប នី អៀ។ ញុន កា ទី ប៉ានីរ អៀង តាឡាម ម៉ែត តាហាន អូ អូ កា សារ ញ៉ា តាទីច ណោះ អុះ អើ ប្រើ តាហាន អ្យក់ ឡាំ ប៉ូល ប៉ាក់ ចារ តាហាន។

៣៥-៣៦ ប៉ាក់ ប៉ូល ទីល ជុង កឹង ចារ តាហាន កេះ ម្នាក់ តាហាន តុង អើ ខង ទី ប៉ាណូស អៀង តាឡាម ឡាំ ពូយ ទីប ពូ អីក ខាក់ លូ កាប ជា «ប៉ាន់តោ អ្នាត អើ ពិ»។

សារ ប៉ូល កាប លូ ម្នាក់ ប៉ាសុន

៣៧ ប៉ាក់ ពូ ចឹង អ្យក់ ម៉ុត អើ កាណុង ចារ តាហាន ប៉ូល កាប លូ ម៉ែត តាហាន ជា «អាញ ប៉រ កាប លូ អីស បាប៊ែត ទី ប?» ម៉ែត តាហាន តើល ជា «អីស អូ កាប សុនសាត ក្រិក អិះ។

៣៨ ទីល នីណោះ អីស អា អូ ត្រក់ សុនសាត អីស៊ីប ឡាក់ ប៉ាណាំ ពូ ប្រើ ប៉ាក់តាវ៉ាត់ ផ៖ អន់ទ្រូ ល ពែ លូ ប៉ាណាំ តាហាន ៤០០០ ដូរ អន់ ឡាំ ប៉ាក់ ស្រី តិស ណោះ ពែ ប?»

៣៩ ប៉ូល តើល អើ ជា «អាញ យី សុនសាត អីស្រាអែល ពីះ ឡើង ម្យ៉ែង តើសុះ ខេត គីលីគៀ អូ ត្រក់ ពីះ ឡើង ម្យ៉ែង ចិ អុះ ទីល នីណោះ ប៉រ អីស តាបាប អន់ អាញ កាកាប លូ ម្នាក់ ប៉ាសុន អា បា ប៊ែត ហិ»។

៤០ ម៉ែត តាហាន ណោះ អន់ ដេល ប៉ូល អន់តាវ ពីង ជុង កឹង លីក តី ប្រើ តិ សាញ៉ា ម្នាក់ ប៉ាសុន កា អៃ វ៉ាដាប កេះណោះ ប៉ូល កាប សុនសាត ហេត្រី លូ អន់ខែ ជា

២២

- ១ «អី អុះ ម៉ី ក្លិញ វ៉ា ទិខូ ប៉រ សាំយ៉ាង អាញ ចឹង កាប ហិ»។
- ២ ផ៖ អន់ខែ កាតាំង អើ កាប ហេត្រី នីណោះ ហ៊ែង ណោះ ហង អន់ខែ អៃ វ៉ាដាប វ៉ា អើ ត។ ប៉ូល កា កាប ជា
- ៣ «អាញ យី សុនសាត អីស្រាអែល កើត ពីង ម្យ៉ែង តើសុះ ពីង ខេត គីលីគៀ។ ហះកា អាញ អៃ ពីង ម្យ៉ែង យេរូសាឡឹម អា ឡើង អៃ សាស្វា ទីប ទី រតី កាម៉ាលៀល ប៉ាំងហៀន អាញ តុត ខាក់ ឡើង ចាបាប រតី យ៉ាក់ ពិន។ អាញ ខំ ប្រើ ងារ ប្រើះ បិកកាតយី ឡាក់ កា អន់ដីស ទិខូ កាណុង ដារ អា ដេល។
- ៤ អាញ កា ឃើយ ប្រើ តិ អូ ដាក់ កា ម្នាក់ សៀ យីស៊ូ លូ ប៉ាន់តោ អន់ខែ ទីប រ៉ុប ចក់ អន់ខែ ទីប កាម៉ាក់ ទីប អង់កាន់ អ្យក់ ចែត ខុក ដេល។
- ៥ យីះ ម្នាក់ ម៉ែត ក្រាក់ វ៉ាមៈ ប្រើះ លូ ម្នាក់ ក្រាក់ តាំងកង់ ទិខូ កា ប៉ប អាញ ប្រើ តិ នីណោះ ដេល។ អាញ អ្យក់ សត់ត្រា ឡើង អន់ខែ ណោះ អន់ ឡាំ រ៉ុប ចក់ ម្នាក់ សៀ យីស៊ូ អៃ ប៉ាក់ ម្យ៉ែង ដា មៈ ភៀ អ្យក់ ចែត ចូត អន់ខែ ប៉ាក់ ម្យ៉ែង យេរូសាឡឹម។

៦ «ហះកា ទី សារ ម៉ៅញ កើត ពី៖ ពីង អាញ។ ផ៖ រ៉ាំងរ៉ាំង ដាវ ប៉ង ផ៖ អាញ ចាក ក្បាម ចឹង ទីល ម្យ៉ែង ដាម៖ កេះ ជាឌី កា ទី តាតារ ក្លាក់ ឡឹង ប្លែង ជុំ អាញ ឡូត។

៧ អាញ កា ប៉ក់ កេះណោះ កាតាំង ប៉ានីរ កាប កា អាញ ជា "សូល អី សូល ញ៉ា ត្រក់ អីស ប្រ័ គី បាប កា អាញ នីអៀ?"

៨ អាញ តើល ជា "អី ពី តាំងឡា ញ៉ា អីស ណោះ?" អី តើល ជា "អាញ សិច យីស៊ូ ឡឹង តេះ ណាសាវែត ឡាក់ អីស ផ៖ ប្រ័គី បាប"។

៩ កាប៉ាច់ ម្នាក់ ចាក អន់ខូ លូ អាញ កា ប៉ប តាតារ ក្លាក់ ណោះ ដេល ហះកា អូ កាតាំង ប៉ានីរ កាប ណោះ អុះ។

១០ អាញ កា អំបញ្ច ណារូ ជា "អី ពី តាំងឡា អាញ ត្រក់ ប្រ័គី នីចម?" អី តើល ជា "ហក់ អ្សវ ឡាក់ ប៉ាក់ ម្យ៉ែង ដាម៖ តោ ពិ ប៉ាក់ ចារ ណោះ ពូ ចឹង រ៖ ឡឹង ងារ ឡាក់ ប្រ័៖ ចឹង ប្រើ អីស ប្រ័គី"។

១១ ញុន កា តាតារ ក្លាក់ ណោះ ប្រ័គី អន់ កា អាញ ម៉ាម៉ាំង ម៉ាត់ ហៃ ញ៉ា កា អូ ប៉ប ទីល នីណោះ ម្នាក់ បក់ ចាក អន់ខូ លូ អាញ ទុង គី អាញ ចាក ម៉ុត កាណុង ម្យ៉ែង ដាម៖។

១២ «ពីង ម្យ៉ែង ណោះ ទី កាម៉ាក់ ម៉ៅញ ដូវ សិច អី អាណាណោះ ឡាក់ អ្សល កូត អ្សត កា ប្រ័៖ បិកកាតយ័ លូ ប្រ័គី ពូយ ចាបាប ប្រ័៖។ សុនសាត អីស្រាអីល អ្នែ ពីង ម្យ៉ែង ដាម៖ ណោះ កា ការ៉ុប អី ទិខូ។

១៣ អី កា ឡាក់ ប៉ាក់ ចារ អាញ កេះណោះ អី កាប ជា "អី មី សូល ហក់ អន់ ម៉ាត់ អីស តាតារ ឡូត ពិ"។ ម៉ៅញ ទ្រុ ឡឹង ណោះ ជាឌី អាញ ហៃ អី ប៉ប ឡូត។

១៤ អី រ៖ ជា "ប្រ័៖ រតី ពិន អី អ្សក់ អីស ភៀ អន់ អីស អន់ហ្គាល់ ពុត ពៀក អី អន់ អីស ប៉ប សាដាច់ ដាក់ ត្រង់ លូ អន់ អីស កាតាំង ប៉ានីរ អី

១៥ ខង អីស ចឹង ប្រ័គី ផាញាន កា អី រ៖ កា ប៉ាណូស ទិខូ ឡឹង សារ ញ៉ា ឡាក់ អីស ប៉ប លូ កា តាំង ឡឹង អី។

១៦ កិញអៀ អា អីស អ្នែ ក្បាត់ ញ៉ា ណារូ? ហក់ អ្សវ អាញ ចឹង ប៉ាំងហុំ អីស។ ហក់ ឡោម យីស៊ូ ពិ ភៀ អន់ អី អ្សត ឡាច់ សារ យច កា អីស"។

១៧ «ប៉ាក់ អាញ សិត ប៉ាក់ ម្យ៉ែង យេរូសាឡឹម ណារូ ផ៖ អាញ អ្នែ ម៉ន់ អើ ប្រ័៖ ពីង ចារ រ៉ាំង រ៉ាំង អាញ អូ ហ្លង់ ប៉ាណូស ញុន កា ប្រ័៖ ប៉ាំងខ្លាង។

១៨ កេះណោះ យីស៊ូ តាំងបាង ឡាកោ អន់ កា អាញ ប៉ប លូ រ៖ កា អាញ ជា "ហក់ ចាក ឡាច់ ឡឹង ម្យ៉ែង យេរូសាឡឹម អា ស្រីសៗ កិញអៀ ហង ពិ ខង ម្នាក់ អ្នែ ពីង ម្យ៉ែង អា អូ ចៃ សាំយ៉ាំង ប៉ានីរ អីស រ៖ ឡឹង សារ អាញ ណោះ អុះ"។

១៩ អាញ កា តើល ជា "អី ពី តាំងឡា ម្នាក់ ទិណោះ អន់ខែ អូ កេះ កា អាញ ឃើយ ម៉ុត កាណុង រ៉ាំង ចារ ពូ លូម ម្យ៉ែង ចារ ណាំង រ៉ុប ម្នាក់ បក់ សៀ អីស លូ អន់ ពូ ចែត ខុក ទីប ពិត សាប្លាត អន់ ខែ ដេល។

២០ ផ៖ ពូ ប៉ាន់តោ សាតេផាន ឡាក់ ប៉ាណូស រ៖ សារ អីស ពៃ អាញ កា អ្នែ ហះ ណោះ អាញ វែវ ពុត លូ ពូ ដេល ទីប អ្នែ ក្បាត់ ខោ អាវ កា ម្នាក់ បក់ ប៉ាន់តោ អី"។

២១ ផ៖ ណោះ យីស៊ូ រ៖ កា អាញ ជា "ចាក ពិ ខង អាញ ចឹង ប្រើ អីស ឡាក់ ណាំង សុនសាត អន់ ទៀត ឡាក់ អ្នែ ប៉ាក់ ចាំងហាយុត"។

២២ ម្នក ប៉ាសុន សាំយ៉ាំង ប៉ូល រ័ ទីល គឺត អា កេះ ពូ កា កាប ម៉ែៗ ជា «ប៉ាន់តោ អ្នក ពិ ប៉ាណូ ស នៃវ អា ជៃ គម អន់ អ្នែ រ័ស ហង»។

២៣ ផ្ទះ អន់ខែ កាប ម៉ែៗ លូ ហ៊ីរ អ្នក អាវ អន់ខែ ទៅ ទីប ចី តេះ ពឹង ប្លែង

២៤ ម៉ែត តាហាន កា ប្រើ ពូ អ្នក ម៉ុត ប៉ូល កាណុង ចារ តាហាន លូ ប្រើ ពូ អំបញ្ច ទីប ពិត លូ កា សៃ ប្លែ ម៉ាត់ ភ្នៅ បិច អូ ខ ញ៉ា បះ ម្នក ប៉ាសុន កាប អីក កា អែ នៃវ អា។

២៥ ផ្ទះ ពូ អ្នក កាសៃ កត់ ប៉ូល អែ កាប លូ ម៉ែត តាហាន ម៉ៅញ ណារ ឡាក់ អ្នែ ក្យាម ហះ ណោះ ជា «ញ៉ា អន់ដីស ទី ចាបាប ពិត ប៉ាសុន រ៉ូម ឡាក់ បើ តានី តាត់ស៊ុន សារ ដេល ប ?»

២៦ ម៉ែត តាហាន ណោះ កាតាំង អែ ជា នីណោះ កា ឡាក់ រ័ លូ ម៉ែត តាហាន ឡាក់ តិស ឡឹង ពូ ជា «អីស ចឹង យីត ប្រគំ នីចម កា ប៉ាណូស ណោះ ខង អែ ប៉ាសុន រ៉ូម នីណោះ ?»

២៧ ម៉ែត តាហាន ឡាក់ តិស ឡឹង ពូ ឡាក់ អំបញ្ច ប៉ូល ជា «បរ អីស រ័ ហៃ កា អាញ ញ៉ា អីស អា ប៉ាសុន រ៉ូម តាទីច ប ?» ប៉ូល តើល ជា «អីះ អាញ ប៉ាសុន រ៉ូម តាទីច»។

២៨ ម៉ែត តាហាន ឡាក់ តិស ឡឹង ពូ កាប ណារ ជា «អាញ ឡាច់ លៀន អៀង ខាក់ សុំ ទី ម៉ុត ប៉ា សុន រ៉ូម»។ ប៉ូល តើល ជា «អាញ យី ប៉ាសុន រ៉ូម ឡឹង កើត ឡុត»។

២៩ ម្នក បក់ យីត ចឹង អំបញ្ច លូ ពិត ប៉ូល អន់ខែ កា ឡាច់ ឡឹង ចារ ណោះ ឡុត។ ម៉ែត តាហាន ឡាក់ តិស ឡឹង ពូ កា អ្នក ដេល ផ្ទះ អែ អូ អន់តត់ ជា ប៉ូល យី ប៉ាសុន រ៉ូម ខង អែ ប្រើ ពូ កត់ ចត់ ប៉ូល។

សារ ពូ តាត់ស៊ុន សារ កា ប៉ូល

៣០ ប៉ាក់ ដារ តាយ៉ាំង ម៉ែត តាហាន តោះ ឡើយ ប៉ូល កេះណោះ រ័ កា ម្នក ក្រាក់ រ៉ាម៉ះ ប្រ្ទះ លូ ក្រុំ ពឹកសា រ៉ាតិស ទិខូ អន់ ពិះ ប៉ាក់ គូប សោប។ កេះណោះ អែ អន់ ប៉ូល អន់តាវ ហះ ដ៊ីរ អន់ខែ ភ្នៅ បិច អូ អន់តត់ ខ ញ៉ា បះ សុនសាត អ៊ីស្រាអែល អូ ណិស កា ប៉ូល នីអៀ។

២៣

១ ប៉ូល ប៉ាញ ចាក់ ហៃ តែង ក្រុំ ពឹកសា រ៉ាតិសៗ កេះណោះ កាប ជា «អី អុះ មី ទិ ងារ ឡាក់ អាញ ប្រគំ លើយ ទីល ដារ អា អាញ ប្រគំ ហះ ម៉ាត់ ប្រ្ទះ បិកកាតយី ទិណោះ ទីប ទី ពុត ដាក់ ត្រង់»។

២ ផ្ទះ ណោះ រតី អាណាណោះ ឡាក់ ម៉ែត ម្នក ក្រាក់ រ៉ាម៉ះ ប្រ្ទះ អែ ប្រើ បក់ អន់តាវ ហះ សានែង ប៉ូល តាពយ ពីរ ប៉ូល។

៣ ណោះ ប៉ូល កាប កា អែ ជា «អី រ៉ាបឹង រ៉ោះ ពូ ឡាប អំបិរ បាក * ប្រ្ទះ បិកកាតយី ចឹង ពិត អីស ហង ខង អីស តាត់ស៊ុន សារ កា អាញ ពូយ ចាបាប ប្រ្ទះ ហះកា អីស ប្រើ ពូ ពិត អាញ អីស ប្រគំ នីអៀ យច ចាបាប ប្រ្ទះ កេះ»។

៤ ម្នក អន់តាវ ហះ សានែង អែ កាប ជា «ញ៉ា ត្រត់ អីស កាប សាតោះ កា ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្ទះ បិកកាតយី នីអៀ ?»

៥ ប៉ូល តើល ជា «អី អុះ មី អាញ កាប នីអៀ ញុន កា អាញ អូ អូ អន់តត់ កា អែ ឡាក់ ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្ទះ អុះ ខង កាណុង ផាប ប៉ានីរ ប្រ្ទះ ទី រ័ ជា "អន់ដីស អូ ត្រត់ កាប អូ ដាក់ កា ម៉ែត ណាំជា ប៉ាថេត សាត ម័ អន់ដីស អុះ"†»។

* ២៣:៣ ២៣:៣ រ៉ាបឹង រ៉ោះ ពូ ឡាប អំបិរ បាក រតី ប៉ូល បិច ជា រតី អាណាណោះ ឡាក់ ប៉ាណូស តាត់ អំប្រគំ ដាក់ ហះកា អូ ទី ខា អុះ។ † ២៣:៥ ២៣:៥ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមនំ) ២២:២៨។

៦ ផ្ទះ ប៉ូល អ្នក អន់តត់ ជា កាណុង ក្រុំ ពីកសា ណោះ ទី ម្នាក់ ជាវ៉ាស៊ី ទី ម្នាក់ សាខុស៊ី ណោះ អើ កា កាប ម៉ែៗ ជា «អី អុះ មី អាញ កា ជាវ៉ាស៊ី កា គន សោ ម្នាក់ ជាវ៉ាស៊ី ដេល។ ពូ តាត់ស៊ិន សារ អាញ អាញ កា អាញ ម៉ឹង ជា ប៉ាណូស តោ ចឹង រ៉ុស ស៊ិត ណាវ»។

៧ ប៉ូល កាប នីណោះ កេះ ម្នាក់ ជាវ៉ាស៊ី លូ ម្នាក់ សាខុស៊ី កា តាប៉ូញ គូប អន់ខៃ អូ ជៀ លូម ហង។

៨ ម្នាក់ សាខុស៊ី អូ សៀ ជា ប៉ាណូស តោ ចឹង រ៉ុស ស៊ិត លូ អូ សៀ ជា ទី បិយ ប្រ្រះ លើ ទី ប៉ាងាត់ ប៉ាលឹង ប្រ្រះ អុះ ហះកា ម្នាក់ ជាវ៉ាស៊ី សៀ ជា ទី ទិណោះ។

៩ ផ្ទះ ណោះ ទី ប៉ានីរ ពូ កាកាប យឹង ទី ម្នាក់ ណោយូ ប៉ាងហៀន ចាបាប់ តែង ម្នាក់ ជាវ៉ាស៊ី បក់ អន់ដា អូរ អន់តាវ កាប ប៉ាតែក ម៉ែៗ ជា «ញីន អូ ប៉ប ប៉ាណូស អា ទី សារ យច អុះ អូ ផែត ទី ប៉ាងាត់ ប៉ាលឹង ប្រ្រះ លើ កា ទី បិយ ប្រ្រះ កាប លូ អើ អូ អើ»។

១០ ហៃ កា កាំឡាំង លូម ណោះ ប៉ាតែក គូប សោប កេង តាឡាម ម៉ែត តាហាន កា ប្រើ ម្នាក់ តា ហាន ជីរ តាប៉ូត អ្យក់ ឡាច់ ប៉ូល ឡឹង កាំឡាំង ម៉ុត កាណុង ចារ តាហាន ណាវ ខង អើ អ្យក កា ពូ រ៉ុប ហើក ប៉ូល។

សារ ពូ វែវ ពុត បិច ប៉ាន់តោ ប៉ូល

១១ ប៉ាត់ កាម៉ាំង ណោះ យីស៊ូ ម៉ុត អន់តាវ ហះ សាន់ង ប៉ូល លូ រៀន ជា «អីស ជែ អ្យក ប៉ូល! អីស ត្រក់ ប្រក់ ជាញ៉ាន រៀន សារ អាញ ពីង មៀង រ៉ុម ឡាក់ កា អីស រៀន សារ អាញ ពីង មៀង យេរុសាឡឹម អា ដេល»។

១២ ប៉ាត់ តាយ៉ាង ទី ម្នាក់ សុនសាត អ៊ីស្រាអែល បក់ អន់ដា វែវ ពុត គូប អន់ខៃ កាប សាញ៉ា លូ ប្រ្រះ ជា អូ សា សាណា អូ អែត ទៀក អុះ ជា អូ ទី ប៉ាន់តោ ប៉ូល ហិ។

១៣ ទី ម្នាក់ បក់ វែវ ពុត គូប សោប ប្រក់ សារ អូ ដាក់ អា ទី ចំលួន ៤០ សល់ ដូរ។

១៤ អន់ខៃ ឡាំ រៀន កា ម្នាក់ ក្រាត់ រ៉ាម៉ះ ប្រ្រះ លូ កា ម្នាក់ ក្រាត់ តាំងកង ជា «ញីន កាប សាញ៉ា លូ ប្រ្រះ ជា ញីន ចឹង អូ សា សាណា អូ អែត ទៀក អុះ ជា អូ ទី ប៉ាន់តោ ប៉ូល ហិ។

១៥ ទីល នីណោះ កិញអៀ អា ប៉រ អន់ដីស លូ ម្នាក់ ក្រុំ ពីកសា រ៉ាតីស ឡាំ ប៉រ ហះ ម៉ែត តាហាន ណោះ អន់ អើ អ្យក ប៉ូល ពីះ ប៉ាត់ អន់ដីស ប្រក់ ឡាក់ កា អន់ដីស បិច អំបញ្ច សារ អើ ម៉ោញ ទង ណាវ អន់ អូ ឡាក់ៗ។ កាប៉ាច់ ញីន ចឹង ទៀម ឡាកោ ប៉ាន់តោ អើ អន់ទ្រូល ឡឹង អើ ពីះ ទីល»។

១៦ ហះកា មន កាម៉ាក់ ប៉ូល អើ កាតាំង ឡឹង សារ ពូ ចឹង ក្រាប ណោះ អើ កា ម៉ុត កាណុង ចារ តាហាន រៀន កា ប៉ូល។

១៧ ប៉ូល កា អើ ម៉ែត តាហាន ម៉ោញ ដូរ ពីះ ប៉ាត់ អើ កេះណោះ រៀន ជា «ហត់ អីស ឡាំ ជីន ប៉ាណូ ស អា ប៉ាត់ ម៉ែត តាហាន តីស តោ រិញ ខង ប៉ាណូស អា ទី សារ បិច រៀន កា អើ»។

១៨ ម៉ែត តាហាន ណោះ កា ឡាំ ជីន មន ប៉ូល ប៉ាត់ ម៉ែត តាហាន តីស លូ រៀន ជា «ប៉ាណូស ថូត បក់ សិច ប៉ូល អើ អាញ ប្រើ ឡាំ ជីន ប៉ាណូស អា ប៉ាត់ អីស ខង អើ ទី សារ បិច រៀន កា អីស»។

១៩ ម៉ែត តាហាន តីស កា ទុង តី តាតាម ណោះ ឡាច់ អ្នក តាង ឡឹង ពូ កេះណោះ អំបញ្ច ជា «មន អីស ទី សារ ញ៉ា បិច រៀន កា អាញ?»

២០ អើ រៀន ជា «ម្នាក់ សុនសាត អ៊ីស្រាអែល វែវ ពុត គូប អន់ខៃ ជា ចឹង ប្រើ អីស ជីន រ៉ា ប៉ូល អន់ កា ម្នាក់ ក្រុំ ពីកសា រ៉ាតីស ប៉ាត់ តាយ៉ាង ទៀ។ អន់ខៃ ចឹង ប្រក់ ឡាក់ កា អន់ខៃ បិច អំបញ្ច សារ អើ ម៉ោញ ទង ណាវ អន់ អូ ឡាក់ៗ។

២១ អ៊ីស ជែ សៀ អន់ខែ ដៃ ខង កាំឡាំង អន់ខែ ណោះ ទី ៤០ សល់ ដូរ ផះ អ្នែ ក្រាប់ ប៉ាន់តោ វ៉ា ប៉ូល។ អន់ខែ កាប ជា ចឹង អូ សា សាណា អូ អែត ទៀក អុះ ជា អូ ទី ប៉ាន់តោ វ៉ា ប៉ូល ហិ។ កិញ អៀ អា អន់ខែ ទ្រៀម កេះៗ ក្បាក់ ដឹង កា អ៊ីស អន់ វ៉ា ប៉ូល ហង»។

២២ កេះណោះ ម៉ែត តាហាន កា ប្រើ តាតាម ណោះ ស៊ីត ឡុត ទីប អន់តត់ ជា «អ៊ីស ជែ រ៉ះ កា ពៀ ដៃ សារ អ៊ីស រ៉ះ កា អាញ អា»។

សារ ពូ ជីន ប៉ូល ឡាំ ប៉ាក់ រតី ភេលិច

២៣ កេះណោះ ម៉ែត តាហាន គីស អើ ម៉ែត តាហាន ពៀរ ដូរ ណារូ លូ រ៉ះ ជា «ហត់ អន់ដីស ទ្រៀម កាំឡាំង តាហាន ចាក ជុង ២០០ ដូរ កាំឡាំង ជិះ សេះ ៧០ ដូរ លូ កាំឡាំង ចឹក តាប៉ាក់ ២០០ ដូរ ភៀ ឡាំ ប៉ាក់ មៀង កេសារៀ ប៉ាក់ មង អញស៊ីន កាម៉ាំង ទៀ

២៤ លូ ទ្រៀម សេះ សាំរ៉ាប់ កា ប៉ូល ជិះ ដេល ម៉ាក់ អើ ចាក ដាក់ ប៉ាឡាំង ទីល ប៉ាក់ រតី ភេលិច ឡាក់ ម៉ែត រ៉ាំងហៃ ខេត»។

២៥ កេះណោះ អើ កា ប្រាក់ សត់ត្រា រ៉ះ នីអៀះ

២៦ អាញ សិច កូឡេ លូសៀ។ សត់ត្រា អា អាញ ប៉ាហ្សើ អន់ កា រតី ភេលិច ឡាក់ ម៉ែត រ៉ាំង ហៃ ខេត។ អ៊ីស ដាក់ ឡាកោ ប៉ាំងឡៃ ដេល ប ?

២៧ អាញ ប័រ រ៉ះ អន់ អ៊ីស អូ អន់តត់ ជា ប៉ាណូស អា មូត សុនសាត អ៊ីស្រាអ៊ែល រ៉ុប យីត ចឹង ប៉ាន់តោ អ្នាត ហះកា ផះ អាញ អូ អន់តត់ កា អើ ប៉ាសុន រ៉ុម អាញ កា ជៀក មូត តាហាន ឡាំ តង់ អ្យក់ ឡាច់ អើ អន់ រ៉ាវ៉ាច់ ឡាំង តី អន់ខែ ណោះ។

២៨ ញន កា អាញ ប៉ិច អូ អន់តត់ ខ ញ៉ា បះ ពូ ច្រោម អើ អាញ កា ឡាំ ជីន អើ ប៉ាក់ ក្រុំ ពីក សា រ៉ាតីស ម៉ះ អន់ខែ។

២៩ ផះ ណោះ អាញ ប័ប ពូ ច្រោម អើ ណោះ ញន កា សារ ចាបាប់ អន់ខែ ហះកា សារ ពូ ច្រោម អា អូ យី ចឹង ត្រត់ ប៉ាន់តោ លើ ចែក ខុក អុះ។

៣០ ផះ អាញ អូ អន់តត់ ជា មូត សុនសាត អ៊ីស្រាអ៊ែល យីត ចឹង ប៉ាន់តោ អើ អាញ កា ប្រើ ពូ ឡាំ ជីន អើ ប៉ាក់ អ៊ីស ឡុត លូ រ៉ះ កា មូត បក់ ច្រោម អើ ប្រើ អន់ខែ ឡាំ ប៉ាក់ អ៊ីស ដេល ភៀ រ៉ះ ប៉ាឡាក់ ឡាំង សារ ពូ ច្រោម អើ ណោះ។

៣១ ទីល នីណោះ មូត តាហាន កា អ្យក់ ឡាំ ប៉ូល ប៉ាក់ មៀង អាន់ទីប៉ាទ្រី ទីប កាម៉ាំង ឡាក់ កា ម៉ែ គ អន់ខែ ប្រើ ណោះ ហង។

៣២ ប៉ាក់ ដាវ តាយ៉ាំង អន់ខែ ស៊ីត ប៉ាក់ ចារ តាហាន អន់ខែ ទៅ ណារូ អន់ ដឹង មូត តាហាន ជិះ សេះ ឡាំ ជីន ប៉ូល ចាក ឡាំ ណារូ។

៣៣ ប៉ាក់ ទីល មៀង កេសារៀ កេះ មូត តាហាន ជិះ សេះ អ្យក់ សត់ត្រា អន់ កា ម៉ែត រ៉ាំងហៃ ខេត លូ មប ប៉ូល កា អើ ដេល។

៣៤ ប៉ាក់ អើ អាន សត់ត្រា កេះៗ អើ អំបញ្ច ប៉ូល ជា «អ៊ីស ពីះ ឡាំង ខេត ចំ ?» ប៉ាក់ អើ អូ អន់ តត់ ជា ប៉ូល ពីះ ឡាំង ខេត គីលីគៀ

៣៥ អើ កាប ជា «ក្បាក់ មូត បក់ ច្រោម អ៊ីស ពីះ ទីល ហិ ណោះ អាញ ចឹង សាំយ៉ាំង អ៊ីស ណា រ៉ូ»។ កេះណោះ អើ ប្រើ ពូ បងកាន់ ប៉ូល កាណាង ហិ គីស ឡាក់ សាដាច់ ហេរត ប្រឹក្តី ពៅ។

២៤

សារ រតី ភេលិច តាត់ស៊ិន សារ កា ប៉ូល

១ ប៉ាតាមី ងារ ឡើង ណោះ រតី អាណាណោះ ឡាក់ ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រៈ លូ ម្នាក់ ក្រាក់ តាំងកង់ កា ពីរ ទីល ទី ទីប កាណាង ម៉ៅញ ដូរ សិច អើ ទើទូលុះ ឡាក់ អន់ខ្ល ដេល ភៀ ភង ប៉ូល ប៉ាក់ ម៉ែត រ៉ាំង ហៃ ខេត។

២ ប៉ាក់ ពូ អើ ប៉ូល ពីរ កេះ រតី ទើទូលុះ ប្រោម អើ ជា «អី រតី ភេលិច ឡាក់ ប៉ាណូស ញីន កា រ៉ុប ញីន កា អីស ញីន ទី កាន សាណុក សារ៉ាក ទុញ សាណាំ កេះ។ អីស អ្នក ពុត ចេត ប្រឹក អន់ ដាក់ ប្រឹក អន់ ត្រង់ សារ អន់ទៀត។ សារ៉ាប់ កា សុនសាត ញីន ដេល។

៣ ខ អា ហង បះ ញីន ប៉ានេ អីស គ្រីប មង គ្រីប ចារ។

៤ ហះកា ភៀ ដៃ អន់ ខើក ងារ អីស ទុញ ប៉រ អីស សាយ៉ាំង ញីន កាប លងៗ ប៉ាប៊ែត ហិ

៥ ខង ញីន ប៉ប ប៉ាណូស អា អើ អូ ដាក់ កាខាក់ អើ ឡាក់ ម៉ែត ក្រុំ ណាសាវែត លូ ប៉ាណាំ សុន សាត អីស្រាអើល ទីខ្ល ឡាក់ អ្នែ ពីង អង់កក់ តេះ អា អន់ កើត ទី សារ រ៉ាចក់ រ៉ាចល់។

៦-៨ អើ កា ប្រឹក សារ យច ចាបាប់ កាណាង ចារ រ៉ាំង រ៉ាម៉ះ ប្រ្រៈ ឡាក់ ប្រឹក អន់ ចារ ណោះ កើត អូ ដាក់ ខ អា ហង បះ ញីន រ៉ុប អើ *។ ប៉រ អីស អំបញ្ច អើ ទៅ ពិ ណោះ អីស ចឹង អូ ទី សារ ឡាក់ ញីន ប្រោម អើ អា»។

៩ ម្នាក់ សុនសាត អីស្រាអើល កា ភម ដេល គ្រីប សារ អើ ប្រោម អា លូ រ័ ប៉ាឡាក់ ជា ត្រក់ តា ទីច ហង។

១០ កេះណោះ រតី ភេលិច ឡាក់ ម៉ែត រ៉ាំងហៃ ខេត អើ ប្រឹក សាញ៉ា ប្រើ ប៉ូល កាប ប៉ូល កា កាប ជា «អាញ អូ អន់តត់ ជា អីស ឡាក់ ម៉ែត តាត់ស៊ិន សារ កា សុនសាត អា ទុញ សាណាំ កេះ ទីល នីណោះ អាញ ទី ពុត ហោក រតី រ័ សារ អាញ កា អីស។

១១ ជា អីស អំបញ្ច ពូ អីស ចឹង អូ ដេល ផះ អាញ ឡាក់ ទីល ប៉ាក់ មៀង យេរូសាឡឹម ភៀ សាំ ប្រ្រៈ ប៉ានេ ប្រ្រៈ បិកកាតយ័ ពៃ អ្នែ អូ លីះ ឡើង ១២ ងារ អុះ។

១២ កា អូ ទី ពៀ ប៉ប អាញ តាប៉ុញ ប៉ាតែក លូ ពូ កាណាង រ៉ាំង រ៉ាម៉ះ លើ ប្រឹក អន់ កើត ទី សារ រ៉ាចក់ រ៉ាចល់ កាណាង កាំឡាំង ណោះ អុះ យ័ កាណាង រ៉ាំង ចារ ពូ លូម យ័ កាណាង មៀង កាតាម។

១៣ កិញអៀ អា ទី សារ ម្នាក់ អា ប្រោម អាញ អូ ទី ពៀ ប្រឹក ជាញ៉ាន កា អន់ខ្ល រ័ កា អីស អុះ។

១៤ ហះកា អាញ ប៉រ រ័ ត្រង់ កា អីស អាញ អ្សិល កូតិ ប្រឹក ពូយ ប្រ្រៈ រតី យ៉ាក់ អាញ ពូយ ឡាក់ បៀប យីស៊ូ ឡាក់ ម្នាក់ អា ជា យច។ អាញ សៀ ទី សារ ឡាក់ ទី ច្រាក់ រ័ កាណាង ផាប់ ចាបាប់ ប្រ្រៈ លូ កាណាង ផាប់ ម្នាក់ រ៉ាគីយ ប្រ្រៈ ។

១៥ អាញ ម៉ឹង ជា ប្រ្រៈ បិកកាតយ័ ចឹង តាត់ អង់រីស សីត ទីប ប៉ាណូស អូ ដាក់ ទីប ប៉ាណូស ដាក់ អន់ រីស ទីខ្ល ឡាក់ កា សារ អន់ខ្ល ម៉ឹង អន់ខ្ល ដេល។

១៦ ខ អា ហង បះ អាញ ខំ ប្រឹក នីចម អន់ ទី ពុត ដាក់ ត្រង់ គ្រីប នែរ អន់ ត្រក់ លូ ប្រ្រៈ បិកកា តយ័ អន់ ត្រក់ លូ ប៉ាណូស ដេល។

១៧ «អាញ ឡាក់ ឡើង មៀង យេរូសាឡឹម ទុញ សាណាំ កេះ កេះណោះ អាញ សីត ណាវ ភៀ មប កាណាត តង់ សុនសាត អាញ ឡាក់ ថុក ញ៉ាក់។

* ២៤:៦-៨ ២៤:៦-៨ ហ្នា ពូ ច្រក់ លូ តិ ម៉ៅញ ចំលួន ធរម ប៉ានីរ ផោះ ញីន បិច តាត់ស៊ិន សារ អើ ពូយ ចាបាប់ ញីន។ ហះកា ម៉ែត តាហាន គីស សិច លូសៀ ប្រើ ម្នាក់ តាហាន ឡាក់ តាប៊ុត អ្នក អើ ឡើង ញីន លូ ប្រើ ម្នាក់ បក់ ប្រោម អើ អា ឡាក់ ប៉ាក់ ចារ អីស។

១៨ ផៈ ណោះ អន់ខែ ប៉ប័ អាញ អង់កៈ រ៉ាវ ឡាកោ អន់ ដាក់ កាណុង ចារ រោង រ៉ាមៈ ហះកា អូ ទី កាំឡាំង អៀង លូ អូ ទី ប្រ័គី អន់ កើត ទី សារ រ៉ាចក់ រ៉ាចល់ អុះ។

១៩ យី ទី ដឹង ម្ហត សុនសាត អ៊ីស្រាអែល បក់ អន់ជា ពីៈ ឡឹង ខេត អាស៊ី ជា អន់ខែ ទី សារ យច ពុត លូ អាញ យី អន់ខែ ណោះ ហង ត្រក់ ឡាំ ភង អាញ ប៉ាក់ អីស អា

២០ លើ អន់ ម្ហត អា រៈ អន់ខែ ទៅ ពី ឡឹង សារ ញ៉ា ឡាក់ អន់ខែ ប៉ប័ អាញ ប្រ័គី យច ផៈ អាញ អន់តាវ ហះ ង្ហរ ក្រុំ ពីកសា រ៉ាតីសៗ ពៃ។

២១ ទី ដឹង សារ ឡាក់ អាញ កាប ម៉ៃៗ ផៈ អាញ អន់តាវ ហះ ង្ហរ អន់ខែ ពៃ ជា "ដាវ អា អន់ដីស តាត់ស៊ុន សារ អាញ ញុន កា អាញ សៀ ជា ប៉ាណូស តៅ ចឹង រ៉ុស សីត ណារ៉ូ" ដឹង ណោះ ហង»។

សារ រតី ភេលិច អន់ ប៉ូល អ្នែ កាណុង ខុក

២២ រតី ភេលិច កា អូ ខាក់ ដេល ឡឹង សារ ម្ហត សៀ យីស៊ូ ណោះ។ អែ កា ប្រើ ពូ សីត រ៉ាឡូវ លូ កាប ជា «ប៉ាក់ ម៉ែត តាហាន តីស សិច លូសៀ ពីៈ ទៀ អាញ ចឹង កាប សារ អន់ដីស អា ណារ៉ូ»។

២៣ កេះណោះ អែ ប្រើ ម្ហត តាហាន រ៉ាងហៃ ប៉ូល អន់ ដាក់ លូ អូ កាឡីស កា គូប ប៉ូល ម៉ុត តង់ ងារ ប៉ូល ដេល។

២៤ ប៉ាតាម ត្រោ ដាវ ឡឹង ណោះ រតី ភេលិច លូ កាម៉ាញ អែ សិច ទ្រុស៊ីល ឡាក់ សុនសាត អ៊ី ស្រាអែល កា ពីៈ ណារ៉ូ អែ ប្រើ ពូ ឡាំ អ្យក់ ប៉ូល កេះណោះ អែ សាំយ៉ាង ប៉ូល រៈ សារ សៀ យី ស៊ូ គ្រិះ។

២៥ ផៈ ប៉ូល រៈ ឡឹង សារ ដាក់ ត្រង់ សារ សាំងកែ ឡាកោ ជែ អន់ ប្រ័គី យច លូ សារ ប្រ័ៈ ចឹង តាត់ស៊ុន សារ កា ប៉ាណូស ទីខូ រតី ភេលិច កា អ្យក ខាក់ អែ រៈ ជា «បគី គីត អៀ ហង ហក់ សីត ឡុត ពី។ ជា ដាវ ចំ អាញ ហាវ ណោះ អាញ ចឹង អែ អីស ពីៈ ណារ៉ូ»។

២៦ រតី ភេលិច សាម៉ក់ កា ប៉ូល ចឹង អន់ លៀន កា អែ ប្រើ អែ តោះ ឡើយ ខ ណោះ ហង បះ អែ ប្រើ ពូ ឡាំ អ្យក់ ប៉ូល អ្នែ រៈ សារ លូ អែ លើយៗ។

២៧ ប៉ាក់ ពៀរ សាណាំ ឡឹង ណោះ រតី ពូគៀ ភេសាទុះ ម៉ុត ប្រ័គី កាន ប៉ាតាង រតី ភេលិច។ ញុន កា រតី ភេលិច បិច កា ត្រក់ ពុត សុនសាត អ៊ីស្រាអែល អែ កា អន់ ប៉ូល អ្នែ កាណុង ខុក ណោះ ហង។

២៥

សារ ប៉ូល ប៉រ អ្យក់ សារ អែ អន់ សាដាច់ តីស តាត់ស៊ុន

១ ផៈ រតី ភេសាទុះ ម៉ុត អ្នែ ពីង ខេត ណោះ ទី ប៉ែង ដាវ កេះ អែ កា ឡាច់ ឡឹង មៀង កេសារៀ ឡាំ ប៉ាក់ មៀង យេរូសាឡីម។

២ ផៈ ណោះ ម្ហត ម៉ែត ក្រាក់ រ៉ាមៈ ប្រ័ៈ លូ ម្ហត ម៉ែត ណាំជា សុនសាត អ៊ីស្រាអែល ឡាំ ភង ប៉ូល ប៉ាក់ អែ ទីប កាប ឡោម

៣ ប្រើ អែ ឡាំ ជីន ប៉ូល ប៉ាក់ មៀង យេរូសាឡីម ខង អន់ខែ រែវ ពុត គូប យីត ចឹង ប៉ាន់តៅ ប៉ូល ហះ ទ្រង់។

៤ ហះកា រតី ភេសាទុះ តើល ជា «ប៉ូល ផៈ អ្នែ ត្រក់ ខុក ប៉ាក់ មៀង កេសារៀ ណោះ ហង កា ប៉ាច់ អាញ កា បិច សីត ប៉ាក់ ណោះ ស្រីសៗ ដេល»។

៥ អែ កាប ណារ៉ូ ជា «ជា កាម៉ាក់ ណោះ ទី សារ យច នីចម៍ ហក់ ប្រើ កាំឡាំង អន់ដីស ឡាក់ កា ទី អំវាញ ឡាំ អន់ខូ លូ អាញ ភៀ ភង អែ ពី»។

៦ វគ្គ ភេសាទ៖ អ្នក កាណាង ម្យ៉ាង ពូ ណោះ ទុញ អូ លី៖ ឡើង ១០ ដាវ អុះ កេះណោះ អើ កា សីត ប៉ាក់ ម្យ៉ាង ភេសាទ្យ ណាវ។ ប៉ាក់ ដាវ តាយ៉ាង អើ អ្នក ពីង ចារ ពូ តាត់ស៊ុន សារ កេះណោះ អើ ប្រើ ពូ ឡា អ្យក់ ប៉ូល ពី៖។

៧ ប៉ាក់ ប៉ូល ពី៖ ទីល កេះ ម្នាក់ សុនសាត អ៊ីស្រាអែល បក់ ពី៖ ឡើង ម្យ៉ាង យេរូសាឡឹម កា អន់ តាវ ជុំ អើ លូ ច្រោម អើ សារ តីសៗ ម្យ៉ាង សារ កាខាក់ ហះកា អន់ខែ អូ ទី ជាញ៉ាន អុះ។

៨ ប៉ូល តើល ជា «អាញ អូ ទី ប្រើ យច លូ ចាបាប់ សុនសាត អ៊ីស្រាអែល យច លូ ចាបាប់ រ៉ោង រ៉ាម៖ លើ យច លូ សាដាច់ តីស រ៉ូម អុះ»។

៩ ហះកា វគ្គ ភេសាទ៖ អំបញ្ច លូ ប៉ូល ជា «នីចម៍ អីស ចៃ ដេល ប ឡា ប៉ាក់ ម្យ៉ាង យេរូសាឡឹម ភៀ អន់ អាញ តាត់ស៊ុន សារ អីស ទី អា ប៉ាក់ ចារ ណោះ?» ខ អើ អំបញ្ច ណោះ ញុន កា អើ បិច កា ត្រក់ ពុត សុនសាត អ៊ីស្រាអែល។

១០ ផ៖ ណោះ ប៉ូល តើល ជា «អាញ អន់តាវ ពីង ចារ ឡាក់ អីស ត្រក់ តាត់ស៊ុន សារ ប៉ាតាង សា ដាច់ តីស កេះ យី ចារ ឡាក់ អីស ត្រក់ តាត់ស៊ុន សារ កា អាញ។ អាញ កា អូ ទី ប្រើ យច លូ ម្នាក់ សុនសាត អ៊ីស្រាអែល អុះ ឡាក់ កា អីស អូ កេះ។

១១ ជា អាញ ទី ប្រើ យច សារ ញ៉ា ឡាក់ ត្រក់ តោ អាញ កា អូ ប៉ាតែក អុះ កា តោ ណោះ ហះកា ជា សារ អន់ខែ ច្រោម អាញ អា អូ ត្រក់ សារ តាទីច អូ ទី ញ៉ា ទី ចាបាប់ មប អាញ អន់ កា អន់ខែ អុះ។ អាញ ប័រ អ្យក់ សារ អា ឡា អន់ សាដាច់ តីស តាត់ស៊ុន ឡុត»។

១២ ប៉ាក់ វគ្គ ភេសាទ៖ ពីកសា លូ ម្នាក់ ប្រើ កាន អន់ខូ លូ អើ កេះ។ អើ កា រ៖ លូ ប៉ូល ជា «អីស ប័រ ឡា ជីន សារ អីស អា ប៉ាក់ សាដាច់ តីស ទីល នីណោះ អីស ចឹង ឡា ទីល តាទីច ហង»។

សារ សាដាច់ អាគ្រីប៉ា សាំយ៉ាង ប៉ូល

១៣ ប៉ាក់ ទុញ ដាវ ឡើង ណោះ សាដាច់ អាគ្រីប៉ា * លូ អុះ អង់កាន់ អើ សិច បេវេនិះ ឡា ប៉ាក់ ម្យ៉ាង ភេសាទ្យ ភៀ ឡា ច្រក់ វគ្គ ភេសាទ៖។

១៤ ញុន កា អន់ខែ អ្នក ហះ ណោះ ទុញ ដាវ វគ្គ ភេសាទ៖ កា រ៖ សារ ប៉ូល កា សាដាច់ ជា «ទី កាម៉ាក់ ម៉ោញ ដូវ វគ្គ ភេលិច គ្រុន អ្នាត អើ កាណាង ខុក។

១៥ ផ៖ អាញ ឡា ប៉ាក់ ម្យ៉ាង យេរូសាឡឹម ពៃ ម្នាក់ ម៉ែត ក្រាក់ រ៉ាម៖ ប្រើ លូ ម្នាក់ ក្រាក់ តាំងកង សុនសាត អ៊ីស្រាអែល អន់ខែ ឡា កង អើ ប៉ាក់ អាញ ទីប ប្រើ អាញ ចែត ចូត អើ។

១៦ អាញ រ៖ កា អន់ខែ ជា សុនសាត រ៉ូម អូ យើយ អន់ ប៉ាណូស កា ពូ ប៉ាន់តោ អន់ឡូល អុះ ជា អូ ទី អន់តាវ ហះ ម៉ាត់ បក់ ច្រោម អើ លូ អូ តើល អន់ រ៉ាវ៉ាច់ ឡាកោ ណោះ ហិ។

១៧ ប៉ាក់ អន់ខែ ពី៖ ទីល ប៉ាក់ អា ប៉ាក់ ដាវ តាយ៉ាង អាញ កា អ្នក ពីង ចារ តាត់ស៊ុន សារ ឡុត អូ ទី ប៉ាំងក្រូ អុះ កា ប្រើ ពូ ឡា អ្យក់ កាម៉ាក់ ណោះ។

១៨ ម្នាក់ បក់ ច្រោម អើ កា អ្នក ហះ ចារ តាត់ស៊ុន សារ ណោះ ដេល អាញ សាម៉ាក់ កា អន់ខែ ចឹង ច្រោម អើ ឡើង សារ យច តីស។

១៩ ហះកា ទី ដឹង កាប ប៉ាតែក ឡើង សារ ប្រើ ម៖ អន់ខែ លូ សារ កាម៉ាក់ ម៉ោញ ដូវ សិច យីស៊ូ ឡាក់ តោ កេះ ហះកា ប៉ូល ជា អើ អ្នក រ៉ុស ដឹង សារ ណោះ ហង។

២០ ញុន កា អាញ អូ អូ ចឹង យីត នីចម៍ ឡើង សារ ទី អា អាញ កា អំបញ្ច លូ ប៉ូល អូ ផែត អើ ចៃ ឡា ប៉ាក់ ម្យ៉ាង យេរូសាឡឹម ភៀ អន់ អាញ តាត់ស៊ុន សារ ទី អា ប៉ាក់ ណោះ។

* ២៥:១៣ ២៥:១៣ សាដាច់ អាគ្រីប៉ា អា រ៉ាំងហៃ ដឹង ញ៉ា ប៉ែង ខេត អើ អូ ត្រក់ សាដាច់ តីស ណោះ អុះ។

២១ ហះកា ប៉ូល ប័រ អ្នក សារ អើ អន់ សាដាច់ តិស តាត់ស៊ុន ឡុត ណោះ ហង បះ អាញ កា ប្រើ ពូ គ្រុន អើ ណាវ លើយ ទីល ដាវ អាញ ចឹង ជីន អើ ប៉ាត់ សាដាច់ តិស»។

២២ ផះ ណោះ សាដាច់ អាគ្រីប៉ា រ៉ះ កា រតី ភេសាទុះ ផា «អាញ ប៉ូច សាំយ៉ាង កាម៉ាក ណោះ កាកាប ដេល»។ រតី ភេសាទុះ កា តើល ផា «ដាវ តាយ៉ាង ទៀ អីស ចឹង ទី សាំយ៉ាង អើ ហង»។

២៣ ប៉ាត់ ដាវ តាយ៉ាង សាដាច់ អាគ្រីប៉ា លូ អុះ អើ បេវេនិះ ឡុំ ប៉ាត់ ចារ ពូ តាត់ស៊ុន សារ ទីប ពូ ហាប់ អន់ខៃ តុត រតី សើម កាខាក់។ កា ទី ម្នាក់ ម៉ែត តាហាន លូ ម្នាក់ រ៉ាតិស ឡុក អ្វី ពឹង ម្យ៉េង ណោះ ម៉ុត អន់ខៃ ដេល។ កេះណោះ រតី ភេសាទុះ ប្រើ ពូ ឡុំ អ្នក ប៉ូល។

២៤ រតី ភេសាទុះ រ៉ះ ផា «អី សាដាច់ អាគ្រីប៉ា លូ កាំឡុំ ទីខ្លួន ឡុក អ្វី ហះ អា អន់ខៃ លូ អាញ អន់ ដីស ហៃហៃ ប៉ាណូស អា ហង ម្នាក់ សុនសាត អ៊ីស្រាអែល ទីខ្លួន ឡុក ភង អើ ប៉ាត់ អាញ ផះ អ្វី ប៉ាត់ ម្យ៉េង យេរូសាឡឹម ពែ លូ ពឹង ម្យ៉េង កេសារៀ អា ដេល អន់ខៃ កាប ម៉ែច ផា ប៉ាណូស អា អូ ត្រ គំ គម អន់ អើ អ្វី រ៉ុស អុះ។

២៥ ហះកា អាញ អូ ប៉ូ អើ ទី សារ យច ឡុក ចឹង ត្រត់ តៅ ណោះ អុះ។ ញុន កា អើ ទៅ ប៉រ អ្នក សារ អើ អន់ សាដាច់ តិស តាត់ស៊ុន ណោះ អាញ យីត ផា ចឹង អញជីន អន់ អើ ឡុំ ពិ។

២៦ ហះកា អាញ អូ ទី សារ ញ៉ា ចឹង ត្រត់ ត្រាត់ រ៉ះ អន់ ឡុក ឡុក ឡុក សារ អើ អា ប៉ាហ្សឺ ប៉ាត់ សា ដាច់ តិស អុះ។ ណោះ ហង បះ អាញ ប្រើ ពូ អ្នក អើ ឡុំ អ្វី ប៉ាត់ អ៊ីវ អន់ដីស ទីខ្លួន អា កាខាក់ អើ អន់ សាដាច់ អាគ្រីប៉ា ប៉ូ។ ប៉ាត់ អំបញ្ច អើ កេះ។ ណោះ អាញ ចឹង ទី សារ ចឹង ត្រាត់ រ៉ះ ហង

២៧ ខង អាញ យីត ផា ផា ជីន ប៉ាណូស ចូត អូ ទី ត្រាត់ រ៉ះ ឡុក សារ អើ ណោះ យី អូ ត្រត់ អុះ»។

២៦

១ សាដាច់ អាគ្រីប៉ា រ៉ះ កា ប៉ូល ផា «កិញអៀ អា ផា អីស ប៉ូច កាប កា ទី ហង»។ ប៉ូល កា លីក តិ សាំប៉ះ សាដាច់ លូ កាប ផា

២ «អី សាដាច់ អាគ្រីប៉ា ដាវ អា អាញ ហោក រតី ខាក់ ខង អាញ ទី កាប ហះ ម៉ាត់ អីស រ៉ះ ឡុក សារ ម្នាក់ សុនសាត អ៊ីស្រាអែល ច្រោម អាញ

៣ ខង អីស អូ ទី កេះ គុន តាឡុប យើយ ម៉ះ សុនសាត អ៊ីស្រាអែល លូ សារ ញីន យើយ កាប ប៉ា តែក លូ គូប សោប អៀង សារ។ ទីល នីណោះ អាញ ប៉រ ឡោម អន់ អីស តាប៉ាប តាប៉ុន កា អាញ ណើ សាំយ៉ាង អាញ ចឹង រ៉ះ ហិ។

៤ «សុនសាត អ៊ីស្រាអែល ទីខ្លួន អូ អន់ហាល កេះ ឡាបៀប អាញ អ្វី កោប ឡុក អាញ អ្វី សា ស្វា ខង អាញ អ្វី ពឹង សុនសាត អាញ ទៅ អ្វី ពឹង ម្យ៉េង យេរូសាឡឹម ឡុក សើត ពែ។

៥ អន់ខៃ កា អូ ឡុក ទុញ ពែ ដេល កា អាញ អ្វី តែង ម្នាក់ ផា រ៉ាស៊ី ឡុក ទី ចាប៉ាប កាដី កាខាក់ ឡុក ពូ កាណាង សុនសាត អាញ ផា អន់ខៃ ចៃ រ៉ះ។

៦ ហះកា កិញអៀ អា អន់ខៃ អ្នក អាញ ប៉ូច ចែត ចូត ញុន កា អាញ ម៉ឹង សារ ប្រើ ប៊ិកកាតយី ទី សាញ៉ា លូ រតី ញីន ពែ។

៧ ផ្លុង ញីន ទី ១២ ផ្លុង អន់ខៃ ប៉ាណា គូប អ្សិល កូត លូ សាំប៉ះ ប៉ានេ ប្រើ ប៊ិកកាតយី ទីប កាម៉ាង ទីប កាដាវ ញុន ម៉ឹង ផា សារ ប្រើ សាញ៉ា ណោះ ចឹង កើត តាទីច។ អី សាដាច់ អា គ្រីប៉ា ម្នាក់ សុនសាត អ៊ីស្រាអែល ទៅ ច្រោម អាញ ញុន កា អាញ ម៉ឹង សារ អា ហង។

៨ ខ ញ៉ា បះ អន់ដីស អូ ចៃ សៀ ផា ប្រើ ប៊ិកកាតយី អូ តាត់ អង់រ៉ុស សីត ប៉ាណូស តៅ អន់ អ្វី រ៉ុស ណាវ?។

៩ «កាបាច់ អាញ សើត ពែៗ កា យើយ យើត ជា ត្រក់ ប្រគី នីចម ភៀ ប៉ាសាំង លូ បក់ សៀ យីស៊ូ ឡឹង តេះ ណាសាវែត ណោះ ដេល។

១០ អាញ ប្រគី តាទីច សារ ណោះ ពីង មៀង យេរូសាឡឹម យី អាញ អ្យក់ ចាបាប់ ឡឹង ម៉ែត ម្នាក់ ក្រាក់ វ៉ាម៉ះ ប្រ្រៈ ភៀ រ៉ុប ម្នាក់ បក់ សៀ យីស៊ូ អ្យក់ ចែក ខុក អៀង ដួរ ផះ ពូ ប៉ាន់តោ ម្នាក់ ទិណោះ អាញ កា វែរ ពុត ដេល។

១១ អាញ ចែក ថូត អន់ខែ លើយៗ ត្រឹប រោង ទឹប ប៉ាង ខំ ប្រើ អន់ខែ កាប បីងាយ កា យី ស៊ូ។ ញុន កា អាញ អីក តាឡាម បះ អាញ ចាក ពួយ ប្រគី បាប អន់ខែ ទិល មៀង សុនសាត អន់ខៀត ដេល។

១២ «ខ អា ហង បះ អាញ ចាក ឡា ប៉ាក់ មៀង ដាម៉ះ ទឹប ទី ចាបាប់ ឡឹង ម្នាក់ ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រៈ។

១៣ អី សាដាច់ ផះ អាញ ចាក ឡា ប៉ាក់ មៀង ដាម៉ះ ផះ រាំងរាំង ដាវ ប៉ង អាញ ប៉ប តាតារ ក្នាក់ ឡឹង ប្លែង ជុំ អាញ លូ ជុំ ម្នាក់ ចាក អន់ខុ លូ អាញ ដេល តាតារ ណោះ តាតារ ក្នាក់ ឡឹង តាតារ ដាវ។

១៤ ផះ ណោះ ញីន ប៉ក់ ទីខូ អាញ កាតាំង ប៉ានីរ កាប ហេត្រី ជា កា អាញ "អី សូល ញ៉ា ត្រក់ អីស ប្រគី បាប អាញ នីអៀ? អីស ប៉ាសាំង លូ អាញ នីអៀ ពៀប ឡាក់ កា ថាត់ ប៉ាសយ់ ឡាញ ណោះ អីស ចឹង អីត ប៉ាណាប ហង"។

១៥ អាញ កា អំបញ្ច ជា "អី ពី តាំងឡា ពៀ អីស ណោះ?" អី តើល ជា "អាញ សិច យីស៊ូ ឡាក់ អីស ផះ ប្រគី បាប។

១៦ ហក់ អ្យរ ពី ខង អាញ តាំបាង ឡាកោ អន់ អីស ប៉ប អា ភៀ ប្រើ អីស ប្រគី ងារ លូ ប្រគី ជា ញ៉ាន រៀ ឡឹង សារ ឡាក់ អីស ប៉ប អាញ អា លូ សារ អន់ខៀតៗ ឡាក់ អាញ ចឹង តាំបាង អន់ អីស ប៉ប តែង ម៉ាត់ ទៀ ណាវ។

១៧ អាញ ចឹង តង អីស អន់ វ៉ាវ៉ាច់ ឡឹង ម្នាក់ សុនសាត អីស ទៅ លូ សុនសាត អន់ខៀត។ អាញ ប្រើ អីស ឡាក់ ប៉ាក់ ចារ ពូ

១៨ ភៀ តាត់ តាតារ ម៉ាត់ សុនសាត អន់ខៀត ណោះ អន់ ឡាច់ ឡឹង សារ ម៉ាម៉ាង ឡាក់ ប៉ាក់ ចារ តាតារ លូ ឡាច់ ឡឹង អំវាញ អីញ ប្រ្រៈ ប៊ីត សាតាំង ឡាក់ ប៉ាក់ ប្រ្រៈ ប៊ីកកាតយ័ ឡុក ភៀ អន់ ប្រ្រៈ ប៊ីកកាតយ័ អូ អ្យក់ យ៉ូ សារ យច អន់ខែ លូ អន់ អន់ខែ ទី ចានែក អៀ អន់ខុ លូ ប៉ាណូស បក់ ប្រ្រៈ ប៊ីកកាតយ័ ទី ប្រគី អន់ ដាក់ សាវ៉ាប កា អី ញុន កា សៀ អាញ"។

១៩ «អី សាដាច់ អាត្រីប៉ា អាញ អូ ទី ប៉ាតែក អុះ លូ សារ កេង ខាក់ ឡាក់ អាញ ប៉ប ឡឹង ប្លែង ណោះ

២០ យី អាញ រៀ កា ម្នាក់ ប៉ាសុន ពីង មៀង ដាម៉ះ អន់ខ្លួល ឡឹង ពូ កេះណោះ អាញ រៀ កា ប៉ា សុន ពីង មៀង យេរូសាឡឹម ដេល លូ ពីង ខេត យូដា ទិណោះ ទឹប កា សុនសាត អន់ខៀត ភៀ អន់ អន់ខែ ប៉ុនពែង ពុត ពៀក វីល ណាំង ប្រ្រៈ ប៊ីកកាតយ័ លូ ប្រគី ដាក់ អន់ ត្រក់ លូ សារ អន់ខែ ប៉ុន ពែង ពុត ពៀក ណោះ។

២១ ញុន កា អាញ រៀ កា សុនសាត អន់ខៀត ណោះ ហង បះ សុនសាត អីស្រាអែល រ៉ុប អាញ ផះ អាញ អៀ កាណាង រោង វ៉ាម៉ះ ទឹប ប៉ុច ប៉ាន់តោ អាញ។

២២ ហះកា ញុន កា ប្រ្រៈ ប៊ីកកាតយ័ តង អាញ បះ អាញ ទី អន់តារ រៀ សារ ប្រ្រៈ ហះ ដីរ ម្នាក់ វ៉ាតីស ម្នាក់ វ៉ាហ៊ីញ លើយ ទិល រ៉ប ដាវ អា។ អាញ អូ ទី រៀ សារ ញ៉ា ហ្វាស ឡឹង សារ ម្នាក់ វ៉ាតីយ

ប្រ្រឹះ លូ សារ រក្ស ម៉ូសេ ទី រ័ះ ជា ត្រក់ កើត ពីរ ណោះ អុះ

២៣ យី សាដាច់ ប្រ្រឹះ រឿស ណោះ អើ ត្រក់ តោ ហះកា អើ ចឹង រឿស សីត អន់ ទ្រូល ឡឹង ពូ ណោះ ហង អើ ចឹង តាត តាតារ អន់ ពូ ហ្លង់ ឡឹង សារ ប្រ្រឹះ តង់ ប៉ាណូស ទីប សុនសាត អ៊ីស្រាអែល ទីប សុនសាត អន់ ទៀត»។

២៤ ផះ ប៉ូល កាកាប រ័ះ ឡឹង សារ ទិ អា រក្ស ភេសាទុះ កាប ម៉ៃ ៗ ជា «អើ ប៉ូល អីស អន់ ទ្រូយ កេះ ញួន កា អីស ហៀន អៀង តាឡាម ហង បះ អីស កើត អន់ ទ្រូយ នី អៀ»។

២៥ ហះកា ប៉ូល តើល ជា «អើ រក្ស ភេសាទុះ អាញ ប័រ រ័ះ កា អីស អាញ អូ អន់ ទ្រូយ អុះ សារ អាញ កាប អា យី សារ ត្រក់ តាទីច។

២៦ សាដាច់ អាគ្រីប៉ា កា អូ ទិ កេះ ដេល ឡឹង សារ អា បះ អាញ ខិន រ័ះ ហះ ម៉ាត់ អើ ខង អាញ សៀ ជា សារ ទិ អា អូ ទិ សារ អើ ចំ ម៉ោញ ចឹង សាគីម ឡឹង អើ អុះ ខង សារ ទិ អា អូ ត្រក់ កើត ប៉ាត់ ចារ ម៉ាម៉ាង អុះ។

២៧ អី សាដាច់ អាគ្រីប៉ា អីស សៀ ប ម្នាក់ វាគីយ ប្រ្រឹះ? អាញ អូ អន់ តត់ ជា អីស កា សៀ ដេល»។

២៨ សាដាច់ អាគ្រីប៉ា តើល ប៉ូល ជា «អីស យីត ចឹង ប្រើ អន់ អាញ សៀ យីស៊ូ កិញ អៀ ហង ប?»

២៩ ប៉ូល តើល ជា «យី កិញ អៀ លើ ប៉ាត់ អន់ តីត កាតាម កា អាញ ម៉ន់ ប័រ ហះ ប្រ្រឹះ បិកកា តយី បិច កា អើ ប្រឹក អន់ អីស លូ ទិ កាំឡាង ឡាក់ អ្នែ សាំយ៉ាង អាញ ដាវ អា ដេល អន់ អន់ ដីស កេះ ឡាក់ កា អាញ អា ដេល អ្នាត ដឹង សារ ត្រក់ ណោះ អា អូ អន់ អន់ ដីស ទី អុះ»។

៣០ ផះ ណោះ សាដាច់ អាគ្រីប៉ា លូ ម៉ែត រ៉ាង ហេ ខេត លូ បេរេនិះ លូ ម្នាក់ ប្រឹក កាន វាគីស ឡាក់ អ្នែ ហះ ចារ ណោះ កា ប៉ាណាំ គូប អូរ ចាក ឡាច់

៣១ ទីប កាប លូ គូប ជា «ប៉ាណូស អា អូ ទី ប្រឹក យច ញ៉ា ឡាក់ ត្រក់ តោ លូ ត្រក់ ខុក ណោះ អុះ»។

៣២ សាដាច់ អាគ្រីប៉ា កាប លូ រក្ស ភេសាទុះ ជា «ប៉ាណូស អា ជា អើ អូ ប័រ អៀក សារ អើ ឡា ប៉ាត់ សាដាច់ តីស អីស តោះ ឡើយ អើ ទី»។

២៧

សារ ប៉ូល ជិះ កាំប៉ាន់ ឡា ប៉ាត់ មៀង រ៉ូម

១ ប៉ាត់ ពូ អន់ ញីន ជិះ កាំប៉ាន់ ឡា ប៉ាត់ ប៉ាចេត អ៊ីតាលី កេះ ពូ មប ប៉ូល លូ ម្នាក់ ចូត អន់ ទៀត ណារ អន់ កា ម៉ែត តាហាន សិច យូលៀ ក្រុំ តាហាន អើ ពូ អើ ជា ក្រុំ តាហាន អុតុះ។

២ ញីន កា ជិះ ជិះ កាំប៉ាន់ ឡាក់ ពីរ ឡឹង មៀង អាត្រាមីត ឡាក់ យីត ចឹង ឡា ប៉ាត់ ចារ អន់ ទៀត ៗ អ្នែ រហាង សាឡឹត សាឡាយ ខេត អាស៊ី។ កេះ ណោះ កាំប៉ាន់ ណោះ ចាក ហង។ អាវីសាតា ឡឹង មៀង ថេសាឡូនិក ខេត ម៉ាសេដូន កា ចាក អន់ ខូ លូ ញីន ដេល។

៣ ប៉ាត់ ដាវ តាយ៉ាង ញីន ទីល ប៉ាត់ មៀង ស៊ីដូន កា តាវ កាំប៉ាន់ ហះ ណោះ ហិ។ រក្ស យូលៀ ទី ពុត ដាក់ កា ប៉ូល អើ អន់ ប៉ូល ឡា ចាចាក ប៉ាត់ ហី គូប ចាង ភៀ អៀក កាណាគី ពូ អន់ ឡាក់ អើ តង កាន។

៤ កេះ ណោះ ណារ ញីន ឡាច់ ឡឹង មៀង ណោះ ចាក តី ខ្យាល ណោះ ហង បះ ញីន ចាក រសា នែង តាក្វាល គីប្រះ ភៀ កាន់ ទីង ខ្យាល។

៥ ឡែង ឡើង ញីន យួង សាឡីត សាឡាយ ក្បាម ខេត គីលីគៀ លូ ខេត ប៉ាមភីលៀ កេះ ញីន កា ទីល ប៉ាក់ មៀង មីរ៉ា ពីង ខេត លូគៀ។

៦ ហះ ណោះ ម៉ែត តាហាន ណាំង ទី កាំប៉ាន់ ម៉ៅញ ណាវ ឡាក់ ពីះ ឡើង មៀង អាសេកសាន់ ទ្រៀ ចឹង ឡាក់ ប៉ាក់ ប៉ាចេត អ៊ីតាលី។ អ៊ែ កា ជៀក ញីន ជិះ កាំប៉ាន់ ណោះ ឡុត។

៧ កាំប៉ាន់ ណោះ ចាក ពីកៗ ទុញ ដាវ ញីន កា ទីល ប៉ាក់ សាឡីត សាឡាយ មៀង កានីដុះ ណោះ ទីប ឡាក់បាក ខាក់។ កេះណោះ ញីន ចាក ឡាក់ ប៉ាក់ ហាង សាល់ម៉ូន ឡុត។ ញុន ទី ខ្យាល តី ឡើង ម៉ាត់ កាំប៉ាន់ ណោះ កា ចាក រតែង តាក្វាល់ ត្រែត ខង ដាក់ កាន់ទីង ខ្យាល។

៨ ផះ ចាក ទ្រង តាក្វាល់ ណោះ ទីប ឡាក់បាក កាខាក់ ញីន កា ទីល ប៉ាក់ ចារ ម៉ៅញ ឡាក់ ពូ អន់ សិច ផា ចារ កត់ កាំប៉ាន់ ដាក់ ឡាយ៉ាម ឡាក់ ក្បាម មៀង ឡុសេ។

៩ ញុន ចាក ទុញ ដាវ ខាក់ កេះ កាំប៉ាន់ ចាក ឡាក់ ប៉ាក់ ម៉ាត់ ណាវ កា ហ៊ែង ឡាក់បាក ខាក់ ដេល ខង ដាវ ប៉ុន ពូ អូ សា សាណា រ៉ាវ៉ាច កេះ ចុន ខ្យាល ក្បាម ចឹង ទីល ហង។ ណោះ ប៉ូល រ៖ កា ពូ ផា

១០ «អី អុះ មី ផា ពិន ចាក ឡាក់ ប៉ាក់ ម៉ាត់ ណាវ អាញ យីត ផា ចឹង ទី កាន ខូច ខាច ឡុត អូ ត្រុត ខូច ខាច ដឹង យៀង ខង លូ កាំប៉ាន់ ណោះ អុះ យី ខូច ខាច ទីប ឡុកោ ពិន ដេល»។

១១ ហះកា ម៉ែត តាហាន ណោះ អូ សៀ ប៉ូល រ៖ អុះ អ៊ែ ម៉ឹង ប៉ាណូស បក់ បិត កាំប៉ាន់ លូ តាំង ឡុក កាំប៉ាន់។

១២ ចារ ណោះ អូ ដាក់ អុះ សារ៉ាប់ កត់ កាំប៉ាន់ រ៉ាំងរ៉ាំង ចុន ខ្យាល ណោះ ហង បះ កាំឡាំង អៀង ដុវ បិច ចាក ឡុច ឡើង ចារ ណោះ ភៀ បិច កា ទីល ស្រីស ប៉ាក់ មៀង ភេនីច ឡាក់ ចារ កត់ កាំប៉ាន់ ហះ តាក្វាល់ ត្រែត ឡាក់ ចារ កាន់ទីង ខ្យាល ភៀ អ៊ែ រ៉ាំងរ៉ាំង ចុន ខ្យាល។

សារ ខ្យាល តិស ទៀក រ៉ាំងក្លាច

១៣ ផះណោះ ទី ខ្យាល ផិរៗ ទីល ឡើង តែង តាបូង អន់ខែ យីត ផា ដាក់ ឡាក់ ពុត បិច ហង អន់ ខែ កា ប៉ាណាំ គូប ទុង ហារ តាឡុង ប៉ាសយ * ចាក ឡាក់ រតែង តាក្វាល់ ត្រែត ណាវ។

១៤ ហះកា បាប៊ែត ឡើង ណោះ ផាឌី ទី ខ្យាល តិស កាខាក់ ទីល ឡើង តាក្វាល់ តី កាំប៉ាន់ ខ្យាល តិស ណោះ សិច អាវ៉ាត្តិដុន។

១៥ ញុន កា ញីន អូ ដាមី គី កាំប៉ាន់ អន់ ចាក ដោត ខ្យាល ញីន កា អន់ កាំប៉ាន់ ចាក ពូយ ខ្យាល ណោះ ហង។

១៦ ប៉ាក់ ទីល តាក្វាល់ ចិ សិច គូដេ ឡាក់ ចារ កាន់ទីង ខ្យាល ញីន កា លឹក ទុក ហារ ចែត ពីង កាំប៉ាន់ ទីប ឡាក់បាក ខាក់។

១៧ ប៉ាក់ លឹក ទុក កត់ កេះៗ ពូ អ្សក់ កាសៃ សាន់ត្រាន់ តិស កត់ ទ្រែម ជុំ កាំប៉ាន់ កេះណោះ ពូ រីស ប៉ាឡិ សាំងយ៉ូរ † អ្សត កា កាំប៉ាន់ ទូម ហះ ឡុក ចារ ទៀក ដាល កេះណោះ អន់ កាំប៉ាន់ ចាក ពូយ ខ្យាល នីណោះ ហង។

១៨ ប៉ាក់ ដាវ តាយ៉ាដី ញុន កា ខ្យាល តិស តី កាំប៉ាន់ តាឡាម ពូ កា ប៉ាឡិ អ្សត យៀង ខង អន់ ដា។

១៩ ប៉ាក់ ដាវ យ៉ាដី តោ ណាវ មូត តាំងឡុក កាំប៉ាន់ កា ប៉ាឡិ អ្សត យៀង កាំប៉ាន់ អន់ដា ដេល។

២០ ញីន អូ ប៉ប ដាវ អូ ប៉ប សឡុង ទុញ ដាវ ខ្យាល តិស កា អូ ស្វាស ឡាក់ ញីន កា អូ ម៉ឹង កា ចឹង អ៊ែ រីស អុះ។

* ២៧:១៣ ២៧:១៣ តាឡុង ប៉ាសយ អា តិស ក្លាំង ពូ យរ សារ៉ាប់ ប៉ាឡិ ពីង ទៀក ដេ អន់ កាំប៉ាន់ ចាក។ ផា ពូ បិច ចាក ប៉ាក់ ម៉ាត់ ណាវ ត្រុត ទុង ហារ ចែត ពីង កាំប៉ាន់ ឡុត។ † ២៧:១៧ ២៧:១៧ សាំងយ៉ូរ ណោះ ឡាក់ កាណាត់ តិស សារ៉ាប់ ខ្យាល ត្រុត កាំប៉ាន់ អន់ ចាក ឡាក់ ប៉ាក់ ម៉ាត់។

២១ ញីន អូ ទី សា សាណា ញ៉ា ទុញ ដាវ កេះ ដេល ណោះ ប៉ូល កា អូរ អន់តាវ ហះ អន់តិគី កាំ ឡាំង កាណុង កាំប៉ាន់ កេះណោះ កាប ជា «អី អុះ មី ជា អន់ដីស សៀ អាញ ពិន អូ ឡាច់ ឡឹង តាក្វាល់ គ្រែត ណោះ ពៃ ដាក់ អន់ដីស អូ ទី កាន ខូថ ខាច នី អៀ អុះ។

២២ ហះកា កិញ អៀ អា អាញ ប៉រ រ៖ កា អន់ដីស ដៃ អូត ហង កាណុង កាំឡាំង អន់ដីស អា ម៉ោញ ដូវ កា អូ តៅ អុះ យី ដឹង កាំប៉ាន់ អា ហង ចឹង ត្រក់ ខូថ វ៉ាយ រ៉ាំ ណោះ។

២៣ អាញ អូ អន់តត់ ខង ម៉ាំង ពៃ ប្រ្រៈ បិកកាតយ័ ឡាក់ អាញ សៀ ប៉ានេ សាំប្រៈ អើ ប្រើ បិយ អើ ពីរ ប៉ាក់ អាញ លូ រ៖ ជា

២៤ "អី ប៉ូល អីស ដៃ អូត ខង អីស ត្រក់ ឡាំ អន់តាវ ហះ ម៉ាត់ សាដាច់ តីស។ ហៃ ញន កា ប្រ្រៈ បិកកាតយ័ ដាក់ ពុត កា អីស អើ ចឹង តង់ ទិ បក់ ចាក អន់ខូ លូ អីស អន់ វ៉ាំថ ឡឹង សារ តៅ អា ដេល"។

២៥ ទីល នីណោះ អី អុះ មី ហត់ មីង ពិ ខង អាញ សៀ ជា ប្រ្រៈ បិកកាតយ័ ចឹង ប្រគី ឡាក់ កា អើ រ៖ ណោះ តាទីច។

២៦ ហះកា កាំប៉ាន់ ពិន អា ចឹង ទូម ពឹង តាក្វាល់ ម៉ោញ អូ កា ហះ ចំ»។

២៧ ផះ កាំប៉ាន់ ញីន ឡង់ ពឹង សាឡឹត សាឡាយ អាខ្រៀ ទីល ១៤ ម៉ាំង កេះ ប៉ាក់ ទង តិគី ម៉ាំង មូត តាំងឡា កាំប៉ាន់ សាមីគី ជា ក្យាម ចឹង ទីល គោក កេះ។

២៨ អន់ខែ អូក កាសី សាំរ៉ាប់ វ៉ាស ទៀក ប៉ាឡិ កាណុង ទៀក ប៉ប ជា អ្នែ ជ្រុ ២០ ប្លាស ចាក ឡាំ ប៉ាក់ ម៉ាត់ ណារ កេះណោះ ប៉ាឡិ កាសី កាណុង ទៀក ម៉ោញ ទង ណារ ប៉ប ជា ជ្រុ ១៥ ប្លាស។

២៩ ញន កា អូត កា កាំប៉ាន់ តី អំហ្គោ ពូ កា ប៉ាឡិ តាឡង់ ប៉ាសយ័ តែង ប៉ាអថ ប៉ាន់ កាតុ ដៃ អន់ ចាក ប្រាល់ លូ អ្នែ សាណាង ប៉្លង តារ។

៣០ មូត តាំងឡា កាំប៉ាន់ អន់ខែ បិច សាតាក់ អ្នាត កាំប៉ាន់ អន់ខែ កា ប៉ាណាំ គូប វីស ទូក ប៉ាប្រូ ប៉ាឡិ ពឹង ទៀក លូ ប៉ាញ៉ា ជា ចឹង អូក តាឡង់ ប៉ាសយ័ ប៉ាឡិ តែង កល់ ឡុក។

៣១ ប៉ូល រ៖ កា ម៉ែត តាហាន លូ មូត តាហាន ជា «ជា តាំងឡា កាំប៉ាន់ អូ អ្នែ ពឹង កាំប៉ាន់ អន់ ដីស អូ វីស អុះ»។

៣២ មូត តាហាន កា កោះ កាសី ប៉ាឡិ ទូក ប៉ាឡង់ ពឹង ទៀក សាឡឹត សាឡាយ ឡុត។

៣៣ ប៉ាក់ ក្យាម ប៉ាតារ កេះ ប៉ូល អន់តត់ រ៖ កា កាំឡាំង ទិខូ ប្រើ សា សាណា លូ កាប ជា «១៤ ដាវ កេះ ឡាក់ អុះ មី ខំ អ្នែ មត អូ សា សាណា ញ៉ា។

៣៤ ទីល នីណោះ អន់ដីស សា សាណា ឡុត ពិ ភ្លើ អន់ អ្នែ វីស ខង កាណុង កាំឡាំង អន់ ដីស អា យ័៖ សក់ ម៉ោញ កាសី កា ចឹង អូ ហ៊្យង ដេល»។

៣៥ អើ កាប នីណោះ កេះ កា អូក ណាំ ប៉ាំង ប៉ានេ ប្រ្រៈ បិកកាតយ័ ហះ ម៉ាត់ កាំឡាំង ទិខូ កេះ ណោះ អើ គុ សា។

៣៦ កាំឡាំង អ្នែ កាណុង កាំប៉ាន់ ទិខូ កា ទី ពុត ហោក ហង អន់ខែ កា សា សាណា ទិខូ ដេល។

៣៧ កាំឡាំង ញីន អ្នែ កាណុង កាំប៉ាន់ ណោះ ទី ២៧៦ ដូវ។

៣៨ ប៉ាក់ ពូ សា សាណា ផឹត កេះ ពូ កា លឹក កាប៉ោ ពៀ ប៉ាឡិ អ្នាត ពឹង ទៀក សាឡឹត សាឡាយ ភ្លើ អន់ ដីច កាំប៉ាន់។

៣៩ ប៉ាក់ តារ តាទីច កេះ មូត តាំងឡា កាំប៉ាន់ ហៃ តាក្វាល់ ណោះ អូ អន់ហ្គាល់ អុះ ហះកា អន់ ខែ ប៉ប ម៉ាត់ ទ្រុង ម៉ោញ ឡាក់ ទី តេះ ឡាពុក អន់ខែ យឹត ឡាំ អន់ កាំប៉ាន់ ទូម ហះ ណោះ ជា អូ

ប្រើគឺ ទីល។

៤០ អន់ខែ កា រឺស កាសែ តាឡង់ ប៉ាសយ អ្នក ពីង ទៀក សាឡឹត សាឡាយ លូ រឺស កាសែ សាពី ៖ ភៀ គឺ កាំប៉ាន់ កេះណោះ អន់ខែ លឹក សាំងយ៉ូរ តែង កល់ ភៀ អន់ ខ្យាល ត្រុត ឡាំ កាំប៉ាន់ ប៉ាក់ ហាង។

៤១ ហះកា ផះ បើ ទីល ប៉ាក់ ហាង កាំប៉ាន់ ទូម ហះ ចារ ទៀក ដាល ណោះ ហង កល់ កាំប៉ាន់ កា ទូម ពីង តេះ ឡាពុក តឹង ប៉ាអថ កាំប៉ាន់ កា ប៉ាទុះ ប៉ាក់ វាយ រាំ កា ទៀក គឺ តាឡាម។

៤២ ផះ ណោះ ម្នាក់ តាហាន បិច ប៉ាន់ តោ អ្នក ម្នាក់ ម្នាក់ ទិណោះ អ្នក កា អន់ខែ វែ ទៀក សាតាក់ វ៉ាវ៉ាច់ ឡាកោ។

៤៣ ហះកា ម៉ែត តាហាន បិច តង់ ប៉ូល អន់ អ្វែ រឺស ណោះ អើ អូ អន់ ម្នាក់ តាហាន ប៉ាន់ តោ អុះ។ អើ ប្រើ បក់ ចំ អ្នក វែ ទៀក ប៉ះ វែ ឡាំ ប៉ាក់ តាក្វាល់ អន់ ទ្រួល។

៤៤ កាប៉ាច់ បក់ អ្នក អ្នក វែ ទៀក បក់ អន់ ដា ក្វាវ កាតារ បក់ អន់ ដា ក្វាវ តាំ ពៀក កាំប៉ាន់ ឡាក់ ប៉ាទុះ ណោះ វែ ឡាំ ពូយ ដេល។ ប្រើគឺ នីណោះ ញីន ទិខូ ទី វ៉ាវ៉ាច់ ឡាកោ ទីល ប៉ាក់ គោក។

២៨

សារ ប៉ូល អ្វែ ពីង តាក្វាល់ មេលីត

១ ប៉ាក់ ញីន វ៉ាវ៉ាច់ ឡាកោ ទីល ប៉ាក់ គោក កេះ ញីន អ្នក អន់ហ្គាល់ ជា តាក្វាល់ ណោះ សិច មេ លីត។

២ ប៉ាណូស អ្វែ ពីង តាក្វាល់ ណោះ អន់ខែ រាំងហៃ ញីន ដាក់ កាខាក់ អន់ខែ ប៉ាកុះ អុញ កេះ ណោះ ជៀក ញីន ទិខូ ឡាំ អញ្ញុរ ជុំ អុញ ណោះ ហង ខង ផះ ណោះ ប៉ែង បី លូ គ្រីន ខាក់ ដេល។

៣ ប៉ូល កា ទុញ វ៉ាម៉េះ ម៉ោញ ប៉ានៅ អ្នក ចែត ពីង អុញ ផាឌី ទី ពិះ ឡាច់ ឡឹង វ៉ាម៉េះ ណោះ កា តុ អុញ ចោះ គឺ អើ ទូម អន់តិល ឡុត។

៤ ប៉ាណូស អ្វែ ពីង តាក្វាល់ ណោះ ប៉ប ពិះ ចោះ គឺ អើ នីណោះ អន់ខែ កា កាប លូ គូប ជា «ប៉ាណូ ស អា ប៉ាន់ តោ ពូ ហង យី អើ វ៉ាវ៉ាច់ ឡឹង ទៀក សាឡឹត សាឡាយ កេះ កាតាម កា ប្រើ ឡាក់ តាត់ ស៊ិន សារ ដាក់ ត្រង់ អូ អន់ អើ អ្វែ រឺស អុះ»។

៥ ប៉ូល រ៉ាន់ ចាត់ ពិះ ណោះ ប៉ាឡិ ពីង អុញ ហះកា អើ អូ ទី កាតាំង អីត នីចម អុះ។

៦ អន់ខែ យីត ជា ចាបះ កា ប៉ូល ចឹង ប៉ុក ឡាកោ លើ កា តោ ឡុត ហះកា ផះ អន់ខែ អ្វែ ក្យាក់ ហៃ តុត ទុញ អូ ប៉ប អើ កើត នីចម អុះ អន់ខែ កា វើ ពុត កាប ជា ប៉ូល ឡាក់ ប្រើ ឡុត។

៧ ក្យាម ហះ ណោះ ទី តេះ មីរ ម៉ោញ ចារ ឡាក់ តេះ សាន់ ទូ ម៉ែត ក្រាក់ ស្រុក ពីង តាក្វាល់ ណោះ សិច អើ ពូប្លៀ អើ រាំងហៃ ញីន ដាក់ ៗ លូ អន់ ញីន អ្វែ ហះ ចារ ណោះ ប៉ែង ដាវ។

៨ ផះ ណោះ ពី ពូប្លៀ តែប ខង អើ ពូ តិក អីត វ៉ាច់ ច្រោះ តិក។ ប៉ូល ម៉ុត កាណុង ហី អើ កេះ ណោះ ម៉ន់ សាប៉ាក់ អន់ អើ ដាក់។

៩ ម្នាក់ ពូ អីត អន់ ទៀក ឡាក់ អ្វែ ពីង តាក្វាល់ ណោះ ប៉ប អើ ដាក់ នីណោះ អន់ខែ កា ប៉ាណាំ គូប ពិះ ប៉ាក់ ប៉ូល កា ដាក់ និះ ទៅ ដេល។

១០ ម្នាក់ អ្វែ ពីង តាក្វាល់ ណោះ ដាក់ កា ញីន ខាក់។ ប៉ាក់ ទីល ដាវ ញីន ជីរ ជិះ កាំប៉ាន់ ឡាច់ ចាក ណារ អន់ខែ កា អន់ កាណាក់ ញី ឡាក់ ញីន តង កាន ដេល។

សារ ប៉ូល ឡាំ ទីល មៀង រ៉ូម

៖ ២៧:៤០ ២៧:៤០ សាពី ណោះ ឡាក់ កាណាក់ សាវ៉ាច់ គឺ កាំប៉ាន់។

១១ ប៉ាក់ ប៉ែង ខែ ឡើង ណោះ ញីន កា ជីវ ជិះ កាំប៉ាន់ ម៉ោញ ណារ៉ូ ឡាក់ ពីះ ឡើង មៀង អាសេក សាន់ទ្រៀ កត់ ហះ តាក្វាល់ ណោះ ផះ រ៉ាំងរ៉ាំង ថុន ខ្យាល កល់ កាំប៉ាន់ ណោះ ទី ហ្វិប គន ប្រ្លឹះ ម៉ាត់ ប៉ាន់ *។

១២ ប៉ាក់ កាំប៉ាន់ ម៉ុត កត់ ហះ មៀង ស៊ីវ៉ាតុះ ញីន កា អ្នែ ហះ ចារណោះ ប៉ែង ដាវ។

១៣ ឡាច់ ឡើង ចារ ណោះ ណារ៉ូ ញីន ចាក ទីល ប៉ាក់ មៀង រេតៀម។ ប៉ាក់ តាយ៉ាង ទី ខ្យាល ពីះ ឡើង តែង តាបុង ប៉ាក់ តាយ៉ាង តោ ញីន កា ទីល ប៉ាក់ មៀង ពូទីយ៉ូលី។

១៤ អ្នែ ពីង មៀង ណោះ ញីន ប៉ាក់ ម៉ុត កាំឡាំង សៀ យីស៊ូ អន់ខែ ជៀក ញីន អ្នែ អន់ខូ លូ អន់ ខែ ទុញ តាំប៉ែះ ដាវ។ នីអៀ ហង សារ ញីន ចាក ឡាក់ ប៉ាក់ មៀង រ៉ូម ណោះ។

១៥ កាប៉ាច់ ម៉ុត កាំឡាំង សៀ យីស៊ូ អ្នែ ពីង មៀង រ៉ូម ផះ កាតាំង លៅ ជា ញីន ចឹង ឡាក់ ប៉ាក់ មៀង រ៉ូម អន់ខែ កា ជៀក គូប ចាក ឡាក់ ទីល តាឡាត អាប់តៀ លូ ហី សាំរ៉ាប់ រ៉ាឡូវ ប៉ែង អន់តលី តៀ ឡាក់ ហាច់ ញីន។ ផះ ប៉ូល ប៉ប អន់ខែ អ៊ែ កា ប៉ានេ ប្រ្លឹះ បិកកាតយី លូ ទី កាន ម៉ឹង ណារ៉ូ។

១៦ ប៉ាក់ ញីន ទីល ប៉ាក់ មៀង រ៉ូម កេះ ពូ អន់ ប៉ូល អ្នែ ដឹង អ៊ែ ប៉ាក់ ហី ម៉ោញ ឡាក់ កា ពុត អ៊ែ បិច ហះកា អន់ តាហាន ម៉ោញ ដូវ អ្នែ ញ៉ាម អ៊ែ ដេល។

១៧ ប៉ាក់ ប៉ែង ដាវ ឡើង ណោះ ប៉ូល ប្រើ ពូ ឡាក់ រ៖ កា ម៉ុត ក្រាត់ ណាំផា សុនសាត អ៊ីស្រាអែល អន់ ពីះ ប៉ាក់ អ៊ែ។ ប៉ាក់ អន់ខែ ពីះ កេះ អ៊ែ រ៖ កា អន់ខែ ជា «អ៊ែ អុះ មី អាញ អូ ទី ប្រ្លឹក យច ញ៉ា លូ សុនសាត ពិន អុះ កា អូ ទី ប្រ្លឹក យច លូ ចាបាប ម៉ុត រតី ពិន ដេល ហះកា ពូ រ៉ុប អាញ ចែក ខុក ប៉ាក់ មៀង យេរូសាឡឹម តោ ទីប មប អាញ អន់ កា សុនសាត រ៉ូម។

១៨ ផះ ម៉ុត សុនសាត រ៉ូម អំបញ្ច អាញ កេះ។ អន់ខែ បិច តោះ ឡើយ អាញ ដេល ខង អន់ខែ អូ ប៉ប អាញ ទី ប្រ្លឹក សារ យច ឡាក់ ត្រត់ តោ ណោះ អុះ។

១៩ ហះកា ញុន កា សុនសាត អ៊ីស្រាអែល ប៉ាតែក តាឡាម បះ អាញ ប៉រ ឡាក់ ប៉ាក់ សាដាច់ ឡាត អូ ត្រត់ អាញ ទី សារ បិច ភង សុនសាត អាញ ទៅ អុះ។

២០ ខ អា ហង បះ អាញ ប្រើ អន់ដីស ឡាក់ ចារ អាញ លូ ប៉រ កាកាប លូ អន់ដីស ខង អាញ ត្រត់ ណោះ ញុន កា សារ សុនសាត អ៊ីស្រាអែល ម៉ឹង †»។

២១ អន់ខែ ណោះ តើល ជា «ញីន អូ ទី ប៉ប សត់ត្រា ឡើង ខេត យូដា លើ ប៉ាណូស ពៀ ម៉ោញ ដូវ ឡាក់ រ៖ កា ញីន ឡើង សារ អ៊ែស អុះ។

២២ ហះកា ញីន បិច សាំយ៉ាំង ប៉ានីរ អ៊ែស បិច កា អូ ឡើង សារ អ៊ែស សៀ ណោះ ខង ញីន កា តាំង ពូ កាប អូ ដាក់ ឡើង សារ ក្រុំ សៀ យីស៊ូ អា គ្រីប ចារ»។

២៣ អន់ខែ កា កាំឡាត់ ដាវ ចឹង ឡាក់ ប៉ាក់ ប៉ូល ម៉ោញ ទង ណារ៉ូ។ ប៉ាក់ ទីល ដាវ កាំឡាត់ កេះ ទី ប៉ាណូស អៀង ឡើង អន់ទ្រូល ពេ ណារ៉ូ ឡាក់ ប៉ាក់ ហី ប៉ូល។ អ៊ែ កា រ៖ សារ ប្រ្លឹះ បិកកាតយី រ៉ាំងហៃ រ៉ាំងខ្យា អន់ កា ពូ សាំយ៉ាំង ឡើង កាំលី ទីល កាដាច។ អ៊ែ អាន ផាប ចាបាប រតី ម៉ូសេ លូ ផាប ម៉ុត រ៉ាគីយ ប្រ្លឹះ តៀ អន់តត់ ប៉ាតោ ប្រើ ពូ សៀ សារ យីស៊ូ។

២៤ បក់ អន់ដា កា សៀ សារ អ៊ែ រ៖ ណោះ តាទីច បក់ អន់ដា អូ ចែ សៀ អុះ។

២៥ អន់ខែ កា ចាក ឡាច់ ឡើង ចារ ណោះ ទីប កាប យច លូ គូប សោប។ ផះ អន់ខែ ចាក ឡាច់ ណោះ ប៉ូល កាប ម៉ោញ នីរ លូ អន់ខែ ជា «ត្រត់ តាទីច ប៉ាដាត ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ ទី រ៖

* ២៨:១១ ២៨:១១ គន ប្រ្លឹះ ម៉ាត់ ប៉ាន់ សុនសាត ក្រិក សៀ ជា ប្រ្លឹះ សេយ្យះ ទី គន ម៉ាត់ ប៉ាន់ ឡាក់ ពូ អ៊ែ ជា «ឌីអូសាគូរី»
† ២៨:២០ ២៨:២០ សារ សុនសាត អ៊ីស្រាអែល ម៉ឹង យី អន់ខែ អ្នែ សាណាង សាដាច់ ឡាក់ ត្រត់ ជីវ លូ អ្នែ ក្យាត់ សារ ប៉ាណូស តោ ចឹង រ៉ែស សីត។ យ្រះ កា ប៉ូល រ៖ ជា យីស៊ូ រ៉ែស សីត ទីប ជា យីស៊ូ ឡាក់ សាដាច់ ឡាក់ ត្រត់ ជីវ ណោះ តាម សារ ម៉ឹង មះ សុនសាត អ៊ីស្រាអែល កាតាម កា អន់ខែ អូ ចែ សៀ អុះ ទីប អន់ខែ ប្រ្លឹក បាប ប៉ូល ដេល។

កា ម្នក រ៉ក់ អន់ដីស ពីង វ៉ាគីយ ប្រ្រឹះ សិច អេសាយ ផាះ

២៦ "ហក់ ឡាំ ណាំង ម្នក ប៉ាសុន ណោះ

កេះណោះ រ៉ះ កា អន់ខែ ផា
អន់ដីស ចឹង សាំយ៉ាង ដេល ហះកា អូ ហ្លង់
អន់ដីស ចឹង ហៃ ដេល ហះកា អូ ប៉ប៊ី អុះ។

២៧ ប៉ាសុន អា សាំងអ៊ីប ម៉ាត់ អ្សក កា ហៃ ប៉ប៊ី
លូ ប៊ីត តោរ អ្សក កា សាំយ៉ាង កាតាំង
លូ អូ ចៃ អន់ ពុត អន់ខែ ហ្លង់
អ្សក កា ចឹង ប៊ុនពែង ពុត ពៀក សៀ អាញ
ណោះ អាញ ចឹង តាត់ អន់ដាត់ អន់ខែ"។‡

២៨-២៩ ទីល នីណោះ អន់ដីស ត្រក់ អូ អន់តក់ ផា ប្រ្រឹះ បិកកាតយ័ ចឹង រ៉ះ សារ អើ តង់ អា កា សុន
សាត អន់ទៀត ឡុក ខង អន់ខែ ចឹង សាំយ៉ាង តាទីច»។§

៣០ ប៊ូល អៃ ពីង ហី អើ ច្នាល់ ណោះ ទុញ ពៀរ សាណាំ អើ កា ទី ហាប់ ទី ប៉ាណ្លាស បក់ ឡាំ ប៉ា
ក់ ហី អើ។

៣១ អើ កា រ៉ះ ឡឹង សារ ប្រ្រឹះ បិកកាតយ័ រាំងហៃ រាំងខ្សា លូ បាំងហៀន ពូ ឡឹង សារ យីស៊ូ គ្រិះ
ឡាក់ ពី តាំងឡា ទីប ទី ពុត ខិន អូ ទី ពៀ ទីប អើ អុះ។

‡ ២៨:២៧ ២៨:២៦-២៧ សារ អា ឡាច់ ឡឹង អេសាយ ៦:៩-១០។ § ២៨:២៨-២៩ ២៨:២៨-២៩ ហ្លា ពូ ច្រាត់ លូ តី
ម៉ៅញ ចំលួន ធម្ម ប៉ានីរ ផាះ ប៉ាត់ អើ រ៉ះ សារ ទីណោះ កេះ។ ណោះ ម្នក សុនសាត អ៊ីស្រាអើល កា ចាក ឡាច់ ទីប ប៉ាតែក លូ កូប
សោប កេង ខាក់។

សត្រា រ៉ក់ ប៉ូល ប៉ាហ្វើ កា ម្នក មៀង រ៉ូម រ៉ះ សារ រ៉ក់ ប៉ូល

រ៉ក់ ប៉ូល កើត ពីង មៀង តើសុះ រ៉ប់ ងារ អា មៀង តើសុះ ងៃ ពីង ប៉ាថេត ទ្វីកី។ អើ សុនសាត អ៊ីស្រាអែល ឡាក់ ប៉ាសុន រ៉ូម ដេល។ អើ ទី សិច ពៀរ កាប ព្វយ សុនសាត ហេព្រី សិច អើ សូល កាប ព្វយ សុនសាត រ៉ូម សិច អើ ប៉ូល។ ផះ អើ ងៃ សាស្វា ពៃ អើ ហៀន ចាបាប រ៉ក់ ម៉ូសេ ពីង មៀង យេរូសាឡឹម ព្វយ ឡាបៀប ម្នក ផាវ៉ាស៊ី អើ ហៀន ឡឹង ណែយូ សិច កាម៉ាលៀ ល ឡាក់ លោ លែង សិច ក្វា ឡឹង ព។

ផះ ប៉ាន់ដា ពៃ រ៉ក់ ប៉ូល អូ អន់ហ្គាល់ យីស៊ូ អុះ ក្រាន់ កា កាតាំង ព រ៉ះ ផា ទី កាម៉ាក ម៉ោញ ដូរ សិច យីស៊ូ ឡាក់ គន ប្រៀះ បិកកាតយ័ លូ បក់ ប្រៀះ ប្រើ ប្រគី សាដាថ។ ញន កា ប៉ូល ប្រគី ព្វយ ចាបាប កាខាក់ អើ កា ប៉ាសាំង លូ ម្នក សៀ យីស៊ូ ខាក់ ខង អើ យីត ផា ព បីងាយ ប្រៀះ បិក កាតយ័ ញន កា ព ផា យីស៊ូ ឡាក់ គន ប្រៀះ បិកកាតយ័។ អើ កា ប្រគី បាប ម្នក សៀ យីស៊ូ កាខា ក់។ ទី ងារ ម៉ោញ យី អើ ពីង សាណាំ ៣៦ គ.ស. អើ ចាក ឡាំ ប៉ាក់ មៀង ដាមះ កៀ ចឹង ណាំង រ៉ប ម្នក សៀ យីស៊ូ អ្យក់ ចេត ខុក លូ ប៉ាន់តោ អ្នាត ផាឌី យីស៊ូ តាំបាង ឡាកោ អន់ អើ បប័ ប្រ គី អន់ អើ បិនពែង ពុត ពៀក សៀ ម៉ឹង យីស៊ូ ឡុត (ប៉រ ហៃ ងារ ម្នក រ៉ះ ប៉ាតាង យីស៊ូ (កិច្ច/ការ) ៩:១-១៩)។ អន់តីត ឡឹង ណោះ អើ កា រ៉ះ សារ ដាក់ ឡឹង យីស៊ូ ពីង ប៉ាថេត ស៊ីវី ប៉ាថេត អ៊ីស្រា អែល ប៉ាថេត ទ្វីកី លូ ប៉ាថេត ក្រិក អើ រ៉ះ ផា យីស៊ូ យី បក់ ប្រៀះ ប្រើ ពីះ តង់ ប៉ាណូស។ រ៉ក់ ប៉ូល ប៉ាងកើត ក្រុំ ហៀន សារ ប្រៀះ ពីង មៀង អន់ទៀតៗ អៀង ចារ។ ញន កា ម្នក សៀ កាណុង ក្រុំ ទីណោះ ទី សារ អន់ទៀតៗ អន់ខែ កា ប្រាក់ សត្រា ប៉ាហ្វើ អំបញ្ច លូ អើ។ អើ កា ប្រាក់ សត្រា អៀង ហ្គា កៀ តង់ តាតស៊ិន សារ មះ អន់ខែ ទីប ប្រគី អន់ អន់ខែ សៀ ហែង ខាក់ ដេល។

រ៉ក់ ប៉ូល ប្រាក់ សត្រា ទី អា ឡឹង សាណាំ ៤៨ លើយ ទីល សាណាំ ៦៤ គ.ស. យី សត្រា អា បក់ អន់ដា ប្រាក់ អន់ទ្រូល ឡឹង ម៉ាកុះ លូកា ម៉ាថាយ លូ យូហាន ប្រាក់ សារ ដាក់ ឡឹង យី ស៊ូ ណោះ ណារ៉ុ។ ទីល នីណោះ សត្រា ទី អា ឡាក់ សត្រា គុល ប៉ាន់ដា កាណុង ផាប ប៉ានីរ ប្រៀះ សាញ៉ា វែវ ពុត ណារ លូ ទី ខា កាខាក់។

សុនសាត អ៊ីស្រាអែល រ៉ាងហារ ណោះ យីត ផា រ៉ក់ ប៉ូល ប៉ាសាំង លូ ប្រៀះ មះ អន់ខែ កេះ អន់ ខែ កា អូ ណិស កា រ៉ក់ ប៉ូល លូ ណាំង សារ ប្រគី អន់ រ៉ក់ ប៉ូល ត្រក់ ខុក អៀង ទង។ ប៉ាក់ អន់តីត រ៉ក់ ប៉ូល ប៉រ ប្រើ ព អញ្ជើន សារ អើ ប៉ាក់ សាដាថ ងៃ ប៉ាក់ មៀង រ៉ូម អន់ តាតស៊ិន សារ កា អើ។ ពៀរ បែង សាណាំ អន់តីត ឡឹង ណោះ អើ រ៉ាវ៉ាថ ឡឹង ខុក អើ កា ចាក ឡាំ ប៉ាក់ ចារ អន់ទៀតៗ កេះ ណោះ អើ ឡាំ ប៉ាក់ មៀង រ៉ូម ម៉ោញ ទង ណារ៉ុ។ ប៉ាក់ ទីល សាណាំ ៦៤ គ.ស. សាដាថ ណេរ៉ុង កា ប្រគី បាប ម្នក សៀ យីស៊ូ ផះ ណោះ ព ប៉ាន់តោ រ៉ក់ ពេត្រុះ អន់តីត ឡឹង ណោះ ព កា ប៉ាន់តោ រ៉ក់ ប៉ូល ដេល។

សារ អន់តីត រ៉ះ
មៀង រ៉ូម សើត ពៃ យី មៀង ចារ សាដាថ រ៉ូម ងៃ រ៉ាងហៃ។ រ៉ប់ ងារ អា មៀង អា យី មៀង ពីង ប៉ាថេត អ៊ីតាលី។ អន់ទ្រូល ឡឹង ប្រាក់ សត្រា អា រ៉ក់ ប៉ូល អូ យើយ ងៃ ពីង មៀង រ៉ូម

អុះ ហះកា អើ អន់ហ្គាល់ ម្នត សៀ យីស៊ូ អៀង ដូរ ឡាក់ សុនសាត អ៊ីស្រាអែល អ្នែ ពឹង មៀង ណោះ ខង សុនសាត អ៊ីស្រាអែល ខុ ចាក សីត ចាក ឡាក់ រ៉ប់ ប៉ាថេត ឡាក់ សាដាច់ រូម រាំងហៃ រាំង ខ្យា ណោះ។ អើ ច្រាក់ សត់ត្រា អា កាណុង សាណាំ ៥៦-៥៧ គ.ស. ផះ អើ អ្នែ ពឹង មៀង កូរិ នថ្ងះ (ប័រ ហៃ ១៦:២៣)។

កាណុង សត់ត្រា អា អើ ច្រាក់ រះ អន់ ពូ ហ្គង់ ជា ប្រ្លះ បិកកាតយ័ តង់ ប៉ាណូស ញន កា ពូ សៀ មីង យីស៊ូ អូ ត្រក់ ញន កា ពូ ខំ ប្រក់ ពូយ ចាបាប រក់ ម៉ូសេ ណោះ អុះ។ កាណុង សត់ត្រា អន់ ទៀតៗ អើ រះ លងៗ ឡឹង សារ អា ហះកា កាណុង សត់ត្រា អា អើ ច្រាក់ រះ គ្រីប ហាច់ បិច កា ពូ ហ្គង់ កាខាក់។

សារ សាំខាន់ៗ

រក់ ប៉ូល រះ ប៉ាឡាក់ ជា ប៉ាណូស គ្រីប ដូរ អូ ជា កា សុនសាត ញ៉ា ស៊ុត កា ទី សារ យច ទី ខូ យី អូ ត្រក់ លូ ប្រ្លះ បិកកាតយ័ អុះ។ ទីល នីណោះ ពូ ត្រក់ សៀ យីស៊ូ ឡាក់ ប្រ្លះ ប្រើ ពិះ តង់ ប៉ាណូស ភៀ អន់ ដាក់ ត្រង់ លូ ទី អាញ រ៉ុស ឡឹង ប្រ្លះ បិកកាតយ័។ ទី ដឹង បក់ សៀ មីង យីស៊ូ ឡាក់ ប្រ្លះ ជា ដាក់ ត្រង់ ឡាក់ កា អើ ជា រក់ អាប្រាហាំ ដាក់ ត្រង់ ពៃ ដេល។ (១:១-៤:២៥)

រក់ ប៉ូល រះ ឡឹង ណិ សារ ពូ បាំងហុំ ទៀក យី ប៉ាណូស ទីខូ ឡាក់ សៀ យីស៊ូ ពៀប ឡាក់ កា តោ អន់ខូ លូ អើ លូ រ៉ុស សីត អន់ខូ លូ អើ ដេល។ ប៉ាណូស គ្រីប ដូរ ស៊ុត កា ទី សារ យច អន់ ខូ លូ រក់ អាដាំ នីចម៍ ពូ កា ចឹង ទី ប្រ្លះ តង់ អន់ខូ លូ យីស៊ូ នីណោះ ដេល អ្សក់ កា ពូ សៀ យីស៊ូ។ (៥:១-៦:២៣)

រក់ ប៉ូល រះ ឡឹង សារ រ៉ុល ដើង ម៉ះ ប៉ាណូស ញន កា ទី ពុត ប៊ីត អិក ទី ពុត បិច ប្រក់ សារ អូ ដាក់ គ្រីប នៃរ ឡាក់ ប្រក់ អន់ ពុត ឡាច់ ចាំងហាយុត ឡឹង ប្រ្លះ បិកកាតយ័ ហះកា ប្រ្លះ ទី ពុត តាបាប តាប៉ុន កា ពូ លូ អន់ ប៉ាងាត ប៉ាលឹង អើ កា បក់ សៀ យីស៊ូ ភៀ តង់ ពូ អន់ រ៉ាវ៉ាច់ ឡឹង សារ យច។ (៧:១-៨:៣៩)

រក់ ប៉ូល អ្សក់ សារ សុនសាត អ៊ីស្រាអែល ភៀ យីត ចាជ្រែប ឡឹង ផិនកាន អោន សាគីម ម៉ះ ប្រ្លះ បិកកាតយ័ ឡាក់ ចៃ តង់ ប៉ាណូស គ្រីប សុនសាត។ (៩:១-១១:៣៦)

រក់ ប៉ូល រះ ឡឹង ឡាបៀប អ្នែ កោប គុន ម្នត សៀ ប្រ្លះ ឡាក់ ទី ពុត ណារ យី ត្រក់ តីត តូ នី ចម៍ អន់ខូ លូ ប្រ្លះ បិកកាតយ័ អន់ខូ លូ ម្នត អុងកាន អន់ខូ លូ ម្នត សៀ ប្រ្លះ និះទៅ។ (១២:១-១៥:៣៣)

សត់ត្រា អា សាំខាន់ កាខាក់ ខង រក់ ប៉ូល រះ ប៉ាឡាក់ ខាក់ ឡឹង គុល សារ សៀ ម៉ះ ប៉ាសុន ប្រ្លះ យី ប្រ្លះ បិកកាតយ័ តង់ ប៉ាណូស ញន កា ពូ សៀ មីង យីស៊ូ អូ ត្រក់ ញន កា ពូ ប្រក់ ប៉ុន លើ ប្រក់ ពូយ ចាបាប រក់ ម៉ូសេ ណោះ អុះ។

១ អាញ សិច ប៉ូល ឡាក់ ទុច យីស៊ូ គ្រិះ អើ អើ អាញ ប្រើ រះ ប៉ាតាង អើ ប្រ្លះ បិកកាតយ័ រើស អ្សក់ អាញ សាំរ៉ាប់ កា រះ សារ ដាក់ ម៉ះ អើ

២ យី សារ ដាក់ ឡាក់ ប្រ្លះ ទី សាញ៉ា ឡឹង អន់ទ្រូល ពៃ ពឹង ម្នត រ៉ាគីយ អើ ឡាក់ ទី ច្រាក់ គម កាណុង ផាប ប៉ានីរ ប្រ្លះ។

៣ សារ ដាក់ អា រះ ឡឹង សារ គន អើ។ ជា យីត តែង ប៉ាណូស គន អើ កើត ពឹង ផ្លង់ រ៉ាច់ សា ដាច់ ដារីត

៤ ហះកា ជា តែង ប៉ាងាត ប៉ាលឹង ប្រ្លះ ដាក់ កាខាក់ ប្រ្លះ បិកកាតយ័ រះ ជា បក់ ណោះ យី គន អើ តាទីច ឡាក់ ទី អំរ៉ាញ អីញ ញន អើ រ៉ុស សីត យី យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

៥ ញុន កា យីស៊ូ បះ ប្រៀះ ដាក់ កា អាញ លូ ប្រើ អាញ រ៉ះ ប៉ាតាង យីស៊ូ ភៀ អន់ គ្រីប សុនសាត សៀ អើ កេះណោះ ប្រគំ ពួយ ភៀ អន់ ពូ ប៉ានេ អើ។

៦ អន់ដីស កា អ្នែ កាណុង កាំឡាំង បក់ ប្រៀះ រើស អន់ កេះ ប៉ាសុន យីស៊ូ គ្រិះ ណោះ ដេល។

៧ សត់ត្រា អា អាញ ប៉ាហ្សើ អន់ កា អុះ មី ទិឌូ ឡាក់ អ្នែ ពីង មៀង រួម ឡាក់ ប្រៀះ បិកកាតយ័ បិច ចៃ លូ ទី រើស អន់ កេះ ប៉ាសុន ដាក់ ម៉ះ អើ។ អន់ ប្រៀះ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណុក សារ៉ាក កា អន់ដីស។

សារ ប៉ូល បិច ឡាំ ចាចាក ប៉ាក់ មៀង រួម

៨ សាត់ ប៉ាន់ដា អាញ ហោក រ៉ក់ កា ប្រៀះ អាញ ញុន កា អន់ដីស ទិឌូ ខង យីស៊ូ គ្រិះ តង អន់ ដីស ខង ពូ ចាក រ៉ះ ប៉ាញ អង់កក់ តេះ ឡឹង សារ អន់ដីស សៀ ណោះ។

៩ ប្រៀះ បិកកាតយ័ ប្រគំ ផាញាន ផា អាញ កាចាំង កា អន់ដីស លើយ រ៉ប អាញ ម៉ន់ អើ អើ ប្រៀះ អា ហង ឡាក់ អាញ អ្យក់ ពុត ចែត ប្រគំ ដារ រ៉ះ សារ ដាក់ ឡឹង គន អើ។

១០ ផះ អាញ ម៉ន់ ណោះ អាញ ឡោម បរ ហះ ប្រៀះ លើយ អន់ អាញ ទី ឡាំ ចាចាក ប៉ាក់ អន់ ដីស ផា អើ អន់

១១ ខង អាញ បិច ឡាំ ចាចាក ប៉ាក់ អន់ដីស ខាក់ ភៀ ប្រគំ អន់ អន់ដីស ទី សារ ដាក់ តែង ប៉ាដា តី ប៉ាលឹង ប្រៀះ ម៉ាក់ អន់ដីស សៀ លើយ។

១២ ប៉ាក់ ពិន អ្នែ អន់ឌូ លូ គូប កេះ យី ពិន ចឹង រ៉ះ សារ ប៉ាំងហោក ពុត គូប សោប ញុន កា សារ ពិន សៀ ទីប អន់ដីស ទីប អាញ។

១៣ អី អុះ មី អាញ បិច អន់ អន់ដីស អ្នែ អន់តត់ ផា អាញ យីត បិច ឡាំ ចាចាក ប៉ាក់ អន់ដីស ឡឹង ទុញ ពៃ កេះ ភៀ អន់ អាញ ប៉ាណាំ អន់ ពូ អន់ដា សៀ យីស៊ូ ពីង មៀង អន់ដីស ឡាក់ កា អាញ ប៉ា ណាំ ពូ សុនសាត អន់ទៀត អន់ សៀ ដេល ហះកា អាញ ទី កាន ខើក លើយ ទីល កិញអៀ អា អ្នែ កា អុះ ទី ឡាំ។

១៤ អាញ ត្រត់ រ៉ះ សារ ដាក់ ឡឹង យីស៊ូ កា សុនសាត ក្រិក លូ សុនសាត អន់ទៀត ទីប បក់ ហ្យាំង សាឡាច់ ទីប បក់ កាតូលី ងល់ ដេល។

១៥ ទីល នីណោះ អាញ កា ទី ពុត បិច ឡាំ រ៉ះ សារ ដាក់ កា អន់ដីស ឡាក់ អ្នែ ពីង មៀង រួម ដេល។

១៦ អាញ អ្នែ តាយុស អុះ កា រ៉ះ សារ ដាក់ ខង សារ ដាក់ អា ឡាក់ សារ អំរ៉ាញ អីញ ម៉ះ ប្រៀះ បិកកាតយ័ ភៀ សារ៉ាប់ តង ប៉ាណូស សៀ អន់ រ៉ាវ៉ាច់ ឡឹង សារ យច សាត់ ប៉ាន់ដា យី សុនសាត អ៊ីស្រាអើល កេះណោះ សុនសាត អន់ទៀត។

១៧ សារ ដាក់ អា តាំបាង អន់ អ្នែ អន់តត់ ផា ប្រៀះ បិកកាតយ័ ប្រគំ អន់ ប៉ាណូស ដាក់ ត្រង់ ញុន កា សារ សៀ ឡឹង គុល ទីល ឡូច ឡាក់ កា ពូ ច្រាត់ រ៉ះ កាណុង ផាច់ ប៉ានីរ ប្រៀះ ផា «ប៉ាណូស ដាក់ ត្រង់ ទី អាញ រីស ញុន កា អើ សៀ»*។

សារ ប្រៀះ អីក កា ប៉ាណូស អ្នែ ដាក់

១៨ ប្រៀះ បិកកាតយ័ តាំបាង សារ អីក ឡឹង ប្លែង ប៉ាសាំង លូ ប៉ាណូស ឡាក់ អ្នែ ប្រគំ ពួយ អើ លូ ប៉ាណូស ឡាក់ ប្រគំ អ្នែ ដាក់ គ្រីប នែវ អន់ខៃ តាក់ អង់ហ៊្យង សារ តាទីច ខង អន់ខៃ អ្នែ បិច អ្នែ ញុន កា អន់ខៃ ទី ពុត អ្នែ ដាក់។

* ១:១៧ ១:១៧ សារ អា ឡាច់ ឡឹង ហាបាតុក ២:៤។

១៩ សារ ញាង ឡាក់ ប៉ាណូស អូ អន់ហ្គាល់ ឡឹង ប្រ្លឹះ ណោះ ពូ ប៉ប័ កេះ ខង ប្រ្លឹះ តាំបាង អន់ ពូ ប៉ប័ ឡាក់។

២០ ខង ឡឹង កាណើត តេះ ប្លែង ពៅ ប៉ាណូស អូ ឡឹង សារ ប្រ្លឹះ យ្លឹះ ពូ ហៃ អូ ប៉ប័ កាតាម យី ពូ អូ អន់តត់ ជា អើ ទី សារ អំរាញ អើញ អៃ លើយ លូ អូ អន់តត់ ជា អើ ឡាក់ ប្រ្លឹះ តាទីច ហង ជា យីត ចាប្រែប អន់ ហ្គង់ ឡឹង កាណាក់ អើ បាំងកើត ទិណោះ។ ទីល នីណោះ ពូ អូ អូ តើល អន់ រ៉ា រ៉ាច់ ឡាកោ ទី អុះ

២១ ខង យ្លឹះ ពូ អន់ហ្គាល់ ប្រ្លឹះ បិកកាតយ័ កេះ កាតាម ហះកា ពូ អូ អូល កូត កា អើ អន់ យី លូ អើ ឡាក់ ប្រ្លឹះ អុះ លូ ពូ អូ ប៉ានេ អើ ដេល។ ពូ យីត ឡាឡាក់ ឡាឡាក់ អូ ទី ខា ពុត អូ ហ្គង់ ពូ កា កើត ម៉ាម៉ាំង រ៉ាំងអិត។

២២ ពូ អូត ជា ឡាកោ ហ្សាំង សាឡាច់ ហះកា ពូ កាតូលី អូ ហ្គង់។

២៣ ពូ អូ ចៃ សាំប្លឹះ ប្រ្លឹះ ឡាក់ ទី អំរាញ អើញ អៃ លើយ ពូ អូ ហ្សីប ឡាក់ កា ប៉ាណូស លូ ហ្សីប សៃម ហ្សីប អូ សាំប្លឹះ ឡាក់។

២៤ ខ អា ហង បះ ប្រ្លឹះ បិកកាតយ័ អួត អន់ ពូ ប្រ្លឹះ សារ ប៊ីត អិក តាម ពុត ពូ បិច ទីប ប្រ្លឹះ លូ គូប សោប។

២៥ ញាន កា ពូ អូ ចៃ សៀ សារ តាទីច ឡឹង ប្រ្លឹះ ពូ សៀ សារ តាំពូង ឡាក់ លូ ប៉ាណាំ គូប កា ដាប សាំប្លឹះ អូល កូត កា កាណាក់ ញាង ឡាក់ ប្រ្លឹះ បាំងកើត ប៉ាតាង ប្រ្លឹះ ឡាក់ បាំងកើត កា ណាក់ ទិណោះ យី ប្រ្លឹះ ឡាក់ ពិន ត្រត់ ប៉ានេ លើយ អាមែន។

២៦ ខ អា ហង បះ ប្រ្លឹះ បិកកាតយ័ អួត អន់ ពូ ប្រ្លឹះ លូ អង់កាន់ លូ កាម៉ាក់ គុន សារ អិក តាម ពុត បិច។ មួត អង់កាន់ អន់ខៃ កា ប្រ្លឹះ លូ អង់កាន់ យច ឡឹង គុន តាឡាប័ យើយ។

២៧ មួត កាម៉ាក់ កា និះទៅ ដេល អន់ខៃ អួត តែប លូ អង់កាន់ ឡាក់ គុន តាឡាប័ យើយ យី អន់ខៃ បិច ប៉ារត់ គូប កាម៉ាក់ ឡាក់។ អន់ខៃ ប្រ្លឹះ សារ អិក ខាក់ យី អន់ខៃ តែប លូ កាម៉ាក់ ប៉ារត់ កាម៉ាក់។ ញាន កា ពូ អូ ចៃ សៀ ប្រ្លឹះ បិកកាតយ័ អន់ ពូ ទី សារ អូ ដាក់ កាណុង ឡាកោ ពូ ទៅ។

២៨ ញាន កា ពូ អូ ចៃ អន់ហ្គាល់ ប្រ្លឹះ ឡាក់ បះ អើ អួត អន់ ពូ ប្រ្លឹះ តាម ខំយីត យច មះ ពូ យី អន់ ពូ ប្រ្លឹះ សារ ញា ឡាក់ អូ ត្រត់ ប្រ្លឹះ។

២៩ ពុត ពៀក ពូ ប៉ាញ្ញី ដឹង យីត សារ អូ ដាក់ គ្រឹប នៃវ សារ អិក សារ ខ្វាម សារ ងំល់ លូ ប៉ាញ្ញី ដឹង សារ សាណឹង សាណើស សារ បិច ប៉ាន់តៅ ពូ សារ តាប៉ុញ តាប៉ាក់ សារ ប៉ាញ្ញី ប៉ាច័។ អន់ខៃ ខុ កាប ពោ គូប សោប

៣០ អន់ខៃ ឡាក់ ប៉ាណូស អិក ពុត ខុយ ប៉ាអូប ទី ពុត អួត អេង អូ កេង ប្រ្លឹះ សារ អូ ដាក់ អូ ណើស កា ប្រ្លឹះ បិកកាតយ័ លូ អូ រ៉ាប អូ សៀ មើត ពី។

៣១ អន់ខៃ ឡាក់ ប៉ាណូស អូ ហ្គង់ អូ ហ្សី ទី ពុត អូ ត្រង់ លូ អូ ទី ពុត តាប៉ាប តាប៉ុន។

៣២ អន់ខៃ អូ កេះ កា ប្រ្លឹះ បិកកាតយ័ ចឹង តាត់សុន សារ ទិ បក់ ពៀ ឡាក់ ប្រ្លឹះ សារ អូ ដាក់ នៃវ អា យី ត្រត់ តៅ។ ហះកា អន់ខៃ អូ ត្រត់ ប្រ្លឹះ ដឹង ឡាកោ អន់ខៃ ទៅ អុះ យី វែវ លូ មួត បក់ ប្រ្លឹះ សារ នៃវ អា ដេល។

២

សារ ប្រ្លឹះ ចឹង តាត់សុន សារ អន់ ត្រត់

១ អ៊ី ប៉ាណូស បក់ កាប ជា ពូ យច អ៊ីស អូ ទី សារ ចឹង ប៉ាតែក អន់ វ៉ាវ៉ាច ឡាកោ អុះ ខង អ៊ីស កាប កា ឡាកោ អ៊ីស ទៅ ហង ខង បក់ កាប កា ពូ អ៊ី កា ប្រឹក្សី យច និះទៅ ដេល។

២ ពិន អ៊ុ អន់តត់ ជា ប្រ្លឹះ បិកកាតយ័ ចឹង ចែក ថូត បក់ ប្រឹក្សី នែវ អា យី អ៊ី តាត់ស៊ុន សារ អន់ ត្រត់។

៣ អ៊ី ប៉ាណូស ឡាក់ កាប ជា ពូ យច ហះកា អ៊ីស ប្រឹក្សី យច ឡាក់ កា ពូ ដេល ញ៉ា អ៊ីស សាមីតី ជា ចឹង វ៉ាវ៉ាច ឡាកោ ឡឹង សារ ប្រ្លឹះ ចឹង ចែក ថូត អ៊ីស ប ?

៤ លើ កា អ៊ីស បីដាយ ពុត ដាក់ ពុត អ៊ុ អ៊ុ យ៉ូ ពុត អត់ សាវ៉ាញី ឡាក់ ដាក់ កាខាក់ ម៉ះ អ៊ី ? ញ៉ា អ៊ីស អ៊ុ អ៊ុ អន់តត់ ជា ប្រ្លឹះ បិកកាតយ័ ទី ពុត ដាក់ ភ្លើ ប្រើ អ៊ីស ប៊ុនពែង ពុត ពៀក ប ?

៥ ហះកា អ៊ីស កង កល់ អ៊ុ ចៃ ប៊ុនពែង ពុត ពៀក អុះ ទីល នីណោះ អ៊ីស ផះ ប្រឹក្សី អន់ កា ឡាកោ ទៅ ទី ថូត ប៉ាក់ ដាវ ប្រ្លឹះ បិកកាតយ័ អ៊ីក កា ប៉ាណូស អ៊ុ ដាក់ ឡាក់ ដាវ អ៊ី ចឹង តាត់ស៊ុន សារ អន់ ត្រង់

៦ យី អ៊ី ចឹង អន់ កា ពូ គ្រឹប ដូវ តាម សារ ឡាក់ ពូ ទី ប្រឹក្សី ណោះ ហង

៧ យី អ៊ី ចឹង អន់ អាញ រ៉ុស លើយ កា ម្នត បក់ ខំ ប្រឹក្សី ដាក់ បិច កា ប្រ្លឹះ តាំប៉ោក ប៉ានេ លូ បិច កា អ៊ី អន់ អាញ អ៊ុ រ៉ុស លើយ។

៨ ហះកា ប្រ្លឹះ ចឹង អ៊ីក លូ ចែក ថូត បក់ យីត ដឹង កា តាប៉ុញ តាប៉ាក់ លូ អ៊ុ ចៃ សាយ៉ាង សារ តាទីច ហះកា ប្រឹក្សី ពូយ សារ អ៊ុ ដាក់។

៩ សារ ឡាក់បាក់ សារ ចុនចៃ ចឹង កើត ពីង ប៉ាណូស ចំ ឡាក់ ប្រឹក្សី សារ អ៊ុ ដាក់ ណោះ ហង យី សាត់ ប៉ាន់ដា ពីង ម្នត សុនសាត អ៊ុស្រាអ៊ីល កេះណោះ ពីង ម្នត សុនសាត អន់ទៀត។

១០ ហះកា បក់ ប្រឹក្សី ដាក់ ប្រ្លឹះ ចឹង តាំប៉ោក ប៉ានេ លូ អន់ សារ សាណុក សាវ៉ាក កា អ៊ី សាត់ ប៉ាន់ដា អន់ កា សុនសាត អ៊ុស្រាអ៊ីល កេះណោះ អន់ កា សុនសាត អន់ទៀត

១១ ខង ប្រ្លឹះ បិកកាតយ័ អ៊ុ រ៉េស ម៉ាត់ បក់ ពៀ អុះ។

១២ ជា បក់ អ៊ុ ចាបាប ប្រ្លឹះ ជា ពូ ប្រឹក្សី យច ណោះ ពូ ត្រត់ តៅ ទីប អ៊ុ ទី ចាបាប។ កាប៉ាច់ បក់ អ៊ុ ចាបាប ហះកា ប្រឹក្សី យច ប្រ្លឹះ ចឹង តាត់ស៊ុន សារ កា អន់ខៃ អន់ ត្រត់ ពូយ ចាបាប ដេល

១៣ ខង ប៉ាណូស បក់ ក្រានី កា កាតាំង ចាបាប ប្រ្លឹះ ប្រ្លឹះ អ៊ុ ជា អន់ខៃ ដាក់ ត្រង់ អុះ ជា អន់ ខៃ ប្រឹក្សី ពូយ ចាបាប ណោះ ប្រ្លឹះ ចឹង ជា អន់ខៃ ដាក់ ត្រង់ តាទីច។

១៤ ជា សុនសាត អន់ទៀត ឡាក់ អ៊ុ ចាបាប អន់ខៃ ប្រឹក្សី ពូយ សារ កាណុង ចាបាប យី អ៊ុ ចាបាប កាតាម យី អន់ខៃ ទី ចាបាប កាណុង ឡាកោ កេះ។

១៥ កាណុង សារ អា អន់ខៃ តាំបាង អន់ បីបី ជា សារ កាណុង ចាបាប អ៊ុ កាណុង ពុត អន់ខៃ តាទីច យី សារ ចាជ្រែប យីត ម៉ះ អន់ខៃ កា រះ កាណុង ពុត ទី ទីប ច្រោម ឡាកោ ទៅ ទី ទីប រះ ជា ឡាកោ ប្រឹក្សី ដាក់។

១៦ ផះ អាញ រះ សារ ដាក់ កា ពូ អាញ ជា នីអៀះ ចឹង ទី ដាវ ម៉ៅញ តែង ម៉ាត់ ទៀ ប្រ្លឹះ បិកកា តយ័ ចឹង អន់ យីស៊ូ គ្រិះ តាត់ស៊ុន សារ ប៉ាណូស ទិដ្ឋ យី អ៊ី ចឹង តាត់ស៊ុន គ្រឹប សារ ពូ អោន សា គីម ដេល។

សារ ប្រ្លឹះ ចឹង តាត់ស៊ុន សារ សុនសាត អ៊ុស្រាអ៊ីល

១៧ អ៊ី ប៉ាណូស ឡាក់ ជា ឡាកោ អ៊ីស សុនសាត អ៊ុស្រាអ៊ីល ឡាក់ មីង ចាបាប ប្រ្លឹះ លូ ម្នាត់ អេង ជា ឡាកោ អ៊ីស ត្រត់ ពុត ប្រ្លឹះ បិកកាតយ័។

១៨ អ៊ីស អន់ហ្គាល់ ពុត ប្រ្លែះ លូ អ៊ុយ យីត អ៊ុយ អន់ហ្គាល់ សារ ញ៉ា ឡាក់ ដាក់ កាខាក់ ញុន កា អ៊ីស ហៀន ឡឹង ចាបាប់ ប្រ្លែះ។

១៩ អ៊ីស យីត ជា អ៊ីស ឡាក់ បក់ ទុង គឺ ប៉ាណូស ប្លែល ម៉ាត់ លូ យីត ជា អ៊ីស យី តាតារ ឡាក់ តា គតាតារ ម្នុត អ៊ែ ពឹង ចារ ម៉ាម៉ាំង

២០ ឡាក់ ប៉ាណូស អន់តត់ ប៉ាតោ កា ម្នុត កាតូលី ងំល់ ឡាក់ ណែយូ ប៉ាំងហៀន ម្នុត សាស្តា ញុន កា ទី ចាបាប់ ឡាក់ រះ សារ តាទីច លូ ប្រ្លឹក អន់ អ៊ីស ហ្សាំង សាឡាច់។

២១ អ៊ីស អន់តត់ ប៉ាតោ កា ពូ ញ៉ា អ៊ីស អ៊ុយ អន់តត់ ប៉ាតោ កា ឡាកោ អ៊ីស ទៅ ដេល? អ៊ីស អ៊ុយ អន់ ពូ អន់តត់ ហះកា អ៊ីស ទៅ កា អន់តត់ ដេល។

២២ អ៊ីស រះ អ៊ុយ អន់ ពូ រ៉ាលង កល់ ក្លោ កាម៉ាញ៉ា ហះកា អ៊ីស ទៅ កា រ៉ាលង កល់ កាម៉ាញ៉ា ដេល។ អ៊ីស ជា អ៊ុយ ណិស កា ហ្សិប ប្រ្លែះ ប៊ីត ហះកា អ៊ីស រ៉ាត អ្សក់ កាណាគី ពឹង រ៉ាំង រ៉ាម៉ះ ប្រ្លែះ ប៊ីត។

២៣ អ៊ីស អ្នាត់ អេង កា ឡាកោ អ៊ុយ ចាបាប់ ប្រ្លែះ ហះកា អ៊ីស ប្រ្លឹក អន់ កា ពូ ប៊ីងាយ ប្រ្លែះ ញុន កា អ៊ីស ប្រ្លឹក យច ចាបាប់

២៤ ឡាក់ កា ទី ច្រាត់ រះ កាណុង ផាប់ ប៉ានីរ ប្រ្លែះ ជា «ញុន កា អន់ដីស បះ សុនសាត អន់ទៀត កាប ផាម៉ាត កា ប្រ្លែះ ប៊ីកកាតយ័»*។

២៥ កាប៉ាច់ សារ កាសិត អង់ការ ទី ខា តាទីច ហង ជា អ៊ីស ប្រ្លឹក ពូយ ចាបាប់ ហះកា ជា អ៊ីស ប្រ្លឹក យច ចាបាប់ សារ អ៊ីស កាសិត អង់ការ ណោះ ឡាក់ កា អ៊ុយ កាសិត អង់ការ ដេល។

២៦ ជា ពូ អ៊ុយ កាសិត អង់ការ ហះកា ពូ ប្រ្លឹក ពូយ សារ កាណុង ចាបាប់ យី ប្រ្លែះ ប៊ីកកាតយ័ ជា អន់ខែ ណោះ ឡាក់ កា កាសិត អង់ការ ដេល។

២៧ បក់ ញ៉ា អ៊ុយ កាសិត អង់ការ ហះកា ប្រ្លឹក ពូយ ចាបាប់ យី អន់ខែ ចឹង កាប កា អ៊ីស ហង ខង អ៊ីស ទី ចាបាប់ កាណុង ផាប់ ប៉ានីរ ប្រ្លែះ ឡាក់ ពូ ច្រាត់ រះ ទីប អ៊ីស កាសិត អង់ការ ហះកា អ៊ីស ប្រ្លឹក យច ចាបាប់។

២៨ សុនសាត អ៊ីស្រាអែល តាទីច អ៊ុយ ត្រត់ ក្រានី កា ប្រ្លឹក សាញ៉ា អន់ អន់ហ្គាល់ ពឹង ឡាកោ ប៉ាំង ឡែ តែង ឡឹង ណោះ អុះ សារ កាសិត អង់ការ តាទីច កា អ៊ុយ ត្រត់ ក្រានី កា ប្រ្លឹក សាញ៉ា អំបាំង អា ដេល។

២៩ សុនសាត អ៊ីស្រាអែល តាទីច យី ត្រត់ យីត ឡឹង ពុត តែង កាណុង កាប៉ាច់ សារ កាសិត អង់ការ តាទីច យី កាសិត តែង កាណុង ពុត ដេល យី ប៉ាង៉ាត់ ប៉ាលីង ប្រ្លែះ ប្រ្លឹក អន់ អ៊ែ ដាក់ ហង អ៊ុយ ត្រត់ ញុន កា ប្រ្លឹក ពូយ សារ ពូ ច្រាត់ លូ សត់ត្រា ណោះ អុះ។ ប៉ាណូស នែរ ណោះ អ៊ុយ ត្រត់ បិច កា ប៉ាណូស ប៉ានេ អុះ យី បិច កា ប្រ្លែះ ប៊ីកកាតយ័ ប៉ានេ ឡុត។

៣

- ១ ទីល នីណោះ សុនសាត អ៊ីស្រាអែល ទី ខា នីចម៍? សារ កាសិត អង់ការ ទី ខា នីចម៍?
- ២ សុនសាត អ៊ីស្រាអែល ទី ខា អៀង នែរ ខង សាត់ ប៉ាន់ដា ប្រ្លែះ ប៊ីកកាតយ័ ទី អន់តត់ ប៉ានីរ អ៊ែ ពឹង អន់ខែ។
- ៣ ទីល នីណោះ ត្រត់ យីត នីចម៍ ខង ទី សុនសាត អ៊ីស្រាអែល បក់ អន់ដា អ៊ុយ ត្រត់ លូ ប្រ្លែះ? នី ចម៍ ពុត អន់ខែ អ៊ុយ ត្រត់ ណោះ ចឹង ប្រ្លឹក អន់ ប្រ្លែះ ប៊ីកកាតយ័ អ៊ុយ ទី ពុត ត្រត់ ដេល ប?
- ៤ អ៊ុយ ត្រត់ នីណោះ អុះ។ យី ប៉ាណូស ទីខុ កាប ពួង កាតាម កា ប្រ្លែះ ប៊ីកកាតយ័ អ៊ុយ ត្រត់ លើយ ដេល ឡាក់ កា ទី ច្រាត់ រះ កាណុង ផាប់ ប៉ានីរ ប្រ្លែះ ផាះ

* ២:២៤ ២:២៤ សារ អា ឡាច់ ឡឹង អេសាយ ៥២:៥។

«អី ប្រ្លឹះ បិកកាតយ័
 ពូ ចឹង អូ អន់តត់ ជា ប៉ានីរ អីស ដាក់ ត្រង់ តាទីច
 លូ ចឹង ទី ទ្រុង អីស ជា ពូ ច្រោម អីស»។*

៥ ញួន សារ អូ ដាក់ ម៉ះ ពិន ប្រឹក អន់ ពូ ប័ប ជា ប្រ្លឹះ បិកកាតយ័ ដាក់ ត្រង់ ពិន ចឹង ជា នីចម៍? ជា ប្រ្លឹះ ចែក ថូត ពិន ញ៉ា ពិន ចឹង ជា អី អូ ដាក់ ប? (អាញ កាប នីអៀ យី កាប គុន ប៉ាណូស អូ សៀ ប្រ្លឹះ។)

៦ អូ ត្រក់ នីណោះ អុះ។ ជា ប្រ្លឹះ អូ ដាក់ នីចម៍ អី ចឹង អូ តាត់សុន សារ កា ប៉ាណូស?

៧ យី អី ពូ ចឹង ជា «សារ អាញ ពូង ប្រឹក អន់ ពូ ប័ប សារ ដាក់ ត្រង់ ម៉ះ ប្រ្លឹះ ហ៊ឹង អៀង ណោះ ចឹង ប្រឹក អន់ ពូ ប៉ានេ សារ ដាក់ ត្រង់ ម៉ះ អី តាទីច។ ជា នីណោះ ញ៉ា ត្រក់ អី ចែក ថូត អាញ ឡាក់ កា ប្រឹក យច?»

៨ ទី ពូ កាប ជា «ទីល នីណោះ ញ៉ា ពិន អូ ប៉ាណាំ គូប ប្រឹក សារ អូ ដាក់ ភៀ អន់ ទី សារ ដាក់ កើត ពិះ?» ឡាក់ កា បក់ អន់ ជា ច្រោម ជា ញីន កាប នីអៀ។ អន់ខែ ណោះ ចឹង ត្រក់ ថូត ហង។

សារ ប៉ាណូស ទិខ្ល ស៊ុត កា ប្រឹក យច

៩ ទីល នីណោះ ញ៉ា ពិន ឡាក់ សុនសាត អីស្រាអីល ទី សារ ដាក់ ហ្គិត ឡឹង ពូ ប? អូ អុះ ពិន អូ ទី សារ ញ៉ា ចឹង ដាក់ ហ្គិត ឡឹង ពូ អុះ ខង អាញ រះ កេះ ជា យ្លះ សុនសាត អីស្រាអីល កាតាម សុនសាត អន់ ទៀត កាតាម ស៊ុត កា ប្រឹក សារ យច ទិខ្ល

១០ ឡាក់ កា ទី ច្រាត់ រះ ផោះ

«អូ ទី ពៀ ដាក់ ត្រង់ អុះ
 យ្លះ ម៉ោញ ដូរ កា អូ ទី សាំ។

១១ អូ ទី ពៀ ហ្គង់ សារ ប្រ្លឹះ អុះ
 កា អូ ទី ពៀ ណាំង ប្រ្លឹះ បិកកាតយ័ ដេល។

១២ ប៉ាណូស ទិខ្ល ឡាច់ ចាំងហាយុត ឡឹង ប្រ្លឹះ បិកកាតយ័
 ពូ ទិខ្ល កេះ ប៉ាណូស អូ គីត អូ ខា ហះ ម៉ាត់ ប្រ្លឹះ

អូ ទី ពៀ ប្រឹក ដាក់ ត្រង់ អុះ
 យ្លះ ម៉ោញ ដូរ កា អូ ទី សាំ។ †

១៣ ពីរ ពូ ពៀប ឡាក់ កា ឡុះ ពូ តប់ ប៉ាទ្រូ អូ ឡុំ
 អំប៊ុត ពូ សាំបត់ ដឹង កា កាប ប៉ាងល់ ពូ។ ‡

ប៉ានីរ ពូ ពៀប ឡាក់ កា ចារ ពិះ ប្រ្រាវ វ៉ាអាង។ §
 ១៤ ពីរ ពូ ប៉ាញ ដឹង កា សារ តះ ប៉ាស្យាប លូ ប៉ានីរ អូ ដាក់។ *

១៥ ដុង ពូ ប៉ាន់តាន ចឹង ឡាក់ ប៉ាន់តោ ប៉ាណូស។ †
 ១៦ ពូ ឡាក់ ប៉ាក់ ចំ យី ចារ ណោះ ទី សារ ចុនចៃ ឡុត។

* ៣:៤ ៣:៤ សារ អា ឡាច់ ឡឹង ផាច់ អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៥១:៤។ † ៣:១២ ៣:១០-១២ សារ អា ឡាច់ ឡឹង ផាច់ អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១៤:១-៣; ៥៣:១-៣។ ‡ ៣:១៣ ៣:១៣ សារ អា ឡាច់ ឡឹង ផាច់ អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៥:៩។ § ៣:១៣ ៣:១៣ សារ អា ឡាច់ ឡឹង ផាច់ អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១៤០:៣។
 * ៣:១៤ ៣:១៤ សារ អា ឡាច់ ឡឹង ផាច់ អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១០:៧។ † ៣:១៥ ៣:១៥ សារ អា ឡាច់ ឡឹង សារ អន់តត់ ប៉ាតោ (សុភាសិត) ១:១៦។

១៧ ពូ អូ អន់ហ្គាល់ ទ្រង់ ឡាណាំង សារ សាណាក សារ៉ាក អុះ។ †

១៨ ពូ អូ អ្សក កា ប្រ្លឹះ ប៊ិកកាតយ័ អុះ»។§

១៩ ពិន អូ អន់តត់ ជា គ្រីប សារ ឡាក់ ទី ប្រាក់ គម កាណុង ចាបាប់ ប្រ្លឹះ យី ប្រាក់ សារ៉ាប់ កា សុ
នសាត អ៊ីស្រាអែល ឡាក់ អ្វី កាន់តេ ចាបាប់ ណោះ ភៀ ជែ អន់ ពៀ កាប អន់ រ៉ាវ៉ាច ឡាកោ លូ
អន់ ប៉ាណូស ពឹង អង់កក់ តេ ទីខូ ទី ថូត ហះ ម៉ាត់ ប្រ្លឹះ ប៊ិកកាតយ័។

២០ ទីល នីណោះ អូ ទី ប៉ាណូស ពៀ ដាក់ ត្រង់ ហះ ម៉ាត់ ប្រ្លឹះ ញន កា ប្រ្លឹក ពូយ ចាបាប់ អុះ ខង
ចាបាប់ ក្រាន់ កា ប្រ្លឹក អន់ អន់ហ្គាល់ សារ យច ដោច។

សារ ប្រ្លឹះ ប្រ្លឹក អន់ ប៉ាណូស ដាក់ ត្រង់ ញន កា សារ សៀ

២១ ហះកា កិញអៀ អា ប្រ្លឹះ ប៊ិកកាតយ័ តាំបាង អន់ ពិន អូ ឡីង ឡាបៀប អ៊ី ប្រ្លឹក អន់ ប៉ាណូស
ដាក់ ត្រង់ ហះ ម៉ាត់ អ៊ី យី អ៊ី អូ យីត ឡីង ចាបាប់ អុះ ហះកា ផាប់ ចាបាប់ ប្រ្លឹះ លូ ផាប់ មូត
រ៉ាគីយ ប្រ្លឹះ រះ ឡីង ឡាបៀប អា កេះ។

២២ ប្រ្លឹះ ប៊ិកកាតយ័ ប្រ្លឹក អន់ ពូ ដាក់ ត្រង់ ហះ ម៉ាត់ អ៊ី ញន កា ពូ សៀ យីស៊ូ គ្រិះ។ ទី ប៉ាណូ
ស បក់ សៀ យីស៊ូ ប្រ្លឹះ ផា ពូ ដាក់ ត្រង់ ទីខូ យី ៖ សុនសាត អ៊ីស្រាអែល កាតាម សុនសាត
អន់ទៀត កាតាម

២៣ ខង ប៉ាណូស ទីខូ ស៊ុត កា ប្រ្លឹក យច អូ ទី សារ ដាក់ ឡាក់ កា ប្រ្លឹះ អុះ

២៤ ហះកា ប្រ្លឹះ ផា ពិន ដាក់ ត្រង់ ហះ ម៉ាត់ អ៊ី កេះ ញន កា ពុត ដាក់ ម៉ះ អ៊ី យី អ៊ី ដាក់ តា
ដោះ ខង យីស៊ូ គ្រិះ ហ្វាយ ពិន កេះ។

២៥ ប្រ្លឹះ ប៊ិកកាតយ័ អន់ ឡាកោ យីស៊ូ ប្រ្លឹក កាណាត រ៉ាម៉ះ ប្រ្លឹះ ភៀ តាត់ អញស្វាស សារ
ប្រ្លឹះ អ៊ីក ញន កា ផាម យីស៊ូ សារ៉ាប់ ទី មូត បក់ សៀ។ ប្រ្លឹក នែវ អា ប្រ្លឹះ តាំបាង ផា អ៊ី ដាក់
ត្រង់ តាទីច ខង សើត ពែ អ៊ី អូ ទី ចែត ថូត ប៉ាណូស ឡាក់ ប្រ្លឹក យច អុះ

២៦ ខង កិញអៀ អា អ៊ី បិច តាំបាង សារ ដាក់ ត្រង់ យី តាំបាង ផា អ៊ី ដាក់ ត្រង់ លូ អ៊ី ប្រ្លឹក
អន់ មូត បក់ សៀ យីស៊ូ ដាក់ ត្រង់ ហះ ម៉ាត់ អ៊ី ដេល។

២៧-២៨ ទីល នីណោះ ប៉ាណូស ទី សារ ញ៉ា ចឹង អូ អ្នាត់ អេង? អូ ទី ញ៉ា អុះ។ ពូ អូ អូ អ្នាត់
អេង ខង ប្រ្លឹះ ប៊ិកកាតយ័ ប្រ្លឹក អន់ ពូ ដាក់ ត្រង់ ហះ ម៉ាត់ អ៊ី ញន កា ពូ សៀ យីស៊ូ ដោច អូ
ត្រត់ ញន កា ប្រ្លឹក ពូយ ចាបាប់ អុះ ឡាក់ កា ពិន អូ អន់តត់ កេះ។

២៩ ញ៉ា អ៊ី ប្រ្លឹះ សារ៉ាប់ ដឹង កា សុនសាត អ៊ីស្រាអែល ប? ញ៉ា អូ ត្រត់ ប្រ្លឹះ សារ៉ាប់ កា សុ
នសាត អន់ទៀត ដេល ប? ត្រត់ ហង អ៊ី កា ប្រ្លឹះ ម៉ះ សុនសាត អន់ទៀត ដេល

៣០ ខង ទី ប្រ្លឹះ ប៊ិកកាតយ័ ដឹង ម៉េញ ណោះ ហង ទីល នីណោះ អ៊ី ប្រ្លឹក អន់ សុនសាត អ៊ី
ស្រាអែល ដាក់ ត្រង់ ហះ ម៉ាត់ អ៊ី ញន កា អន់ខែ សៀ យីស៊ូ លូ ប្រ្លឹក អន់ សុនសាត អន់ទៀត ដាក់
ត្រង់ ញន កា សារ សៀ ដេល។

៣១ ទីល នីណោះ ផា ពិន ដាក់ ត្រង់ ហះ ម៉ាត់ ប្រ្លឹះ ញន កា សៀ យីស៊ូ នីអៀ ញ៉ា ពិន អ្នាត ចា
បាប់ ប្រ្លឹះ អន់ អូ ទី ខា ប? អូ អុះ យី ពិន ប្រ្លឹក អន់ ចាបាប់ ប្រ្លឹះ ហ៊ឹង ទី ខា ក្វា ឡីង អា ណាវ។

† ៣:១៧ ៣:១៦-១៧ សារ អា ឡាច់ ឡីង អេសាយ ៥៩:៧-៨។ § ៣:១៨ ៣:១៨ សារ អា ឡាច់ ឡីង ផាប់ អញស៊ែ ប៉ានេ
ប្រ្លឹះ (ទំនុក/តម្កើង) ៣៦:១។

៤

សារ ប្រៀ: ផា វគី អាប្រាហាំ ដាក់ ត្រង់ ញន កា អើ សៀ

១ ទីល នីណោះ ពិន យីត នីចម កា វគី អាប្រាហាំ ឡាក់ វគី ពិន តែង ឡាកោ បាំងឡៃ អើ ហ្លង នី ចម អន់ដា ឡឹង សារ អា ?

២ ផា ប្រៀ: ផា វគី អាប្រាហាំ ដាក់ ត្រង់ ញន កា អើ ប្រគី សារ ដាក់ ណោះ អើ ចឹង អ្ន អ្នាត់ អេង តាទីច ហង។ ហះកា អើ អ្ន អ្នាត់ អេង អុះ ហះ ម៉ាត់ ប្រៀ:

៣ ខង កាណុង ផាប់ ប៉ានី ប្រៀ: ទី ច្រាត់ រះ ផា «អាប្រាហាំ កា សៀ ប្រៀ: បិកកាតយ័។ ញន កា អើ សៀ ប្រៀ: ផា អើ ប៉ាណូស ដាក់ ត្រង់»*។

៤ ប៉ាណូស បក់ ប្រគី ងារ កា ពូ អើ អ្ន យីត ផា លៀន ពូ អន់ កា អើ ណោះ ពូ អន់ តាដោះ អុះ យី លៀន ពូ ច្រាល់ អើ។

៥ ហះកា ប្រៀ: ផា ពូ ដាក់ ត្រង់ អូ ត្រត់ ញន កា ប្រគី ពូយ ចាបាប អុះ យី ញន កា ពូ ក្រានី កា សៀ អើ ឡាក់ ប្រគី អន់ កា ប៉ាណូស អូ ដាក់ កើត ដាក់ ត្រង់។

៦ ខ អា ហង បះ សើត ពែ សាដាច់ ដាវីត រះ ឡឹង សារ សាណុក សាវ៉ាក ម៉ះ ម្នត បក់ ប្រៀ: បិកកា តយ័ ផា ដាក់ ត្រង់ យី អ្ន យីត ឡឹង សារ ពូ ប្រគី ពូយ ចាបាប ដេល។ អើ រះ ផា:

៧ «ទី បក់ ប្រៀ: អូ អ្សក់ យ៉ូ លូ អ៊ូត អ្នាត សារ យច

បក់ ណោះ ទី សារ សាណុក សាវ៉ាក តាទីច ហង។

៨ ប៉ាណូស ចំ ឡាក់ ប្រៀ: បិកកាតយ័ អ្ន យីត ឡឹង សារ អើ យច

បក់ ណោះ ទី សារ សាណុក សាវ៉ាក តាទីច ហង»។†

៩ ញ៉ា ដឹង សុនសាត អ៊ីស្រាអែល ឡាក់ យើយ កាសិត អង់ការ ប ត្រត់ ទី សារ សាណុក សាវ៉ាក អា ? ញ៉ា អូ ត្រត់ សាវ៉ាប សុនសាត អន់ទៀត ឡាក់ អូ យើយ កាសិត អង់ការ ដេល ប ? ខង អាញ រះ កេះ ផា ប្រៀ: បិកកាតយ័ ផា វគី អាប្រាហាំ ដាក់ ត្រង់ ញន កា អើ សៀ។

១០ ផះ ចំ ប្រៀ: បិកកាតយ័ ផា វគី អាប្រាហាំ ដាក់ ត្រង់ ? អន់តីត ឡឹង អើ កាសិត អង់ការ ញ៉ា អន់ ទ្រួល ឡឹង ណោះ ? យី អន់ទ្រួល ឡឹង អើ បើ កាសិត អង់ការ អូ ត្រត់ អន់តីត ឡឹង អើ កាសិត អង់ការ អុះ។

១១ អើ កាសិត អង់ការ ភៀ ប្រគី សាញ៉ា អន់ហ្គាល់ ផា អើ ដាក់ ត្រង់ កេះ ញន កា អើ សៀ ផះ បើ កាសិត អង់ការ ពែ។ ទីល នីណោះ ប្រៀ: ប្រគី អន់ អើ កេះ វគី ទី ប៉ាណូស បក់ សៀ អូ ទី កាសិត អង់ការ ម៉ាត់ ប្រៀ: ចឹង ផា អន់ខៃ ដាក់ ត្រង់ និះទៅ ដេល។

១២ ប្រៀ: ប្រគី អន់ អើ កេះ វគី ម្នត ឡាក់ កាសិត អង់ការ ដេល យី អូ ត្រត់ ម្នត ឡាក់ ក្រានី កា កាសិត អង់ការ ដោច អុះ ហះកា ម្នត បក់ សៀ ប្រៀ: ឡាក់ កា វគី អាប្រាហាំ សៀ ផះ រាំងរាំង អើ បើ កាសិត អង់ការ ពែ ដេល។

១៣ ប្រៀ: បិកកាតយ័ សាញ៉ា លូ វគី អាប្រាហាំ លូ ផ្លង់ រ៉ាច អើ ផា អន់ខៃ ចឹង ទី អង់កក់ តេះ អា ប្រគី ប៉ាដក់ ប៉ាជៀ ប្រៀ: អូ សាញ៉ា ញន កា អាប្រាហាំ ប្រគី ពូយ ចាបាប អុះ យី ញន កា អើ ដាក់ ត្រង់ ឡាក់ ឡឹង សារ អើ សៀ។

* ៤:៣ ៤:៣ សារ អា ឡាក់ ឡឹង កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៥:៦។ † ៤:៨ ៤:៨ សារ អា ឡាក់ ឡឹង ផាប់ អញសៃ ប៉ានេ ប្រៀ: (ទំនុក/តម្កើង) ៣២:១-២។

១៤ ជា ប៉ាណូស ទី ប៉ាដក់ ប៉ាជៀ ញូន កា ប្រឹក្សា ពួយ ចាបាប់ ទីល នីណោះ សារ សៀ យីស៊ី អូ ទី ខា អុះ លូ ប៉ានីរ ប្រ្លឹះ សាញ៉ា កា អូ ទី ខា ដេល។

១៥ ចាបាប់ ប្រឹក្សា អន់ ទី សារ ប្រ្លឹះ អីក ខង ប៉ាណូស ប្រឹក្សា យច ចាបាប់ ហះកា ហះ ចារ ចំ អូ ទី ចាបាប់ ចារ ណោះ កា អូ ទី សារ យច ចាបាប់ ដេល។

១៦ ខ ណោះ ហង បះ សារ ប្រ្លឹះ សាញ៉ា អា ពិន ទី ញូន កា សៀ។ សារ ប្រ្លឹះ សាញ៉ា អា អែ អន់ តាដោះ យី អន់ តាទីច កា ផ្លង់ រ៉ាច់ រតី អាប្រាហាំ ទីណោះ អូ ត្រក់ ដឹង កា មូត បក់ ប្រឹក្សា ពួយ ចាបាប់ ណោះ អុះ យី សាំរ៉ាប់ ទី បក់ សៀ ឡាក់ កា រតី អាប្រាហាំ អែ ឡាក់ រតី ពិន ទីខូ

១៧ ឡាក់ កា ទី ច្រាត់ រះ ជា «អាញ ចឹង អន់ អីស ប្រឹក្សា រតី ពូ អៀង សុនសាត»។ ប្រ្លឹះ ជា នី ណោះ ខង រតី អាប្រាហាំ ម៉ឹង អែ ឡាក់ អូ តាត់ អង់រីស សីត ប៉ាណូស តៅ លូ ប៉ាងកើត កាណាតី ញ៉ា ឡាក់ អូ ទី អន់ ទី។

១៨ យី អូ ទី កាណាតី ញ៉ា ម៉ឹង កាតាម កា រតី អាប្រាហាំ អែ ម៉ឹង លូ សៀ ដេល ទីល នីណោះ អែ កា កេះ រតី ពូ អៀង សុនសាត ត្រក់ ពួយ សារ ឡាក់ ប្រ្លឹះ រះ កា អែ ជា «ផ្លង់ រ៉ាច់ អីស ចឹង កើត ចំលួន អៀង»។

១៩ ផះ ណោះ អាញ រតី អាប្រាហាំ ក្យាម ចឹង ទីល ១០០ សាណាំ កេះ យី អែ យីត ជា ឡា កោ អែ ក្យាម ចឹង តៅ លូ យ៉ាត់ សារ អូ អូ ទី គន កាតាម អែ អែ សៀ កេង និះទៅ ដេល។

២០ អែ អូ សង់សៃ ឡឹង សារ ប្រ្លឹះ បិកកាតយី សាញ៉ា ណោះ អុះ អែ កា អូ អ្នក សៀ ដេល យី អែ សៀ ហែង ខាក់ ទីប ប៉ានេ ប្រ្លឹះ បិកកាតយី

២១ ខង ពុត អែ សៀ តាទីច ជា សារ ញ៉ា ឡាក់ ប្រ្លឹះ បិកកាតយី សាញ៉ា ជា ចឹង ប្រឹក្សា យី អែ ប្រឹក្សា តាទីច ឡូត។

២២ ខ ណោះ ហង បះ ប្រ្លឹះ ជា អែ ដាត់ ត្រង់ ញូន កា អែ សៀ

២៣ ហះកា សារ ឡាក់ ច្រាត់ រះ ជា «ប្រ្លឹះ បិកកាតយី ជា អែ ដាត់ ត្រង់» ណោះ អូ ត្រក់ សាំរ៉ាប់ ដឹង កា រតី អាប្រាហាំ ណោះ អុះ

២៤ យី សាំរ៉ាប់ កា ពិន ដេល។ ប្រ្លឹះ បិកកាតយី ចឹង ជា ពិន ដាត់ ត្រង់ ខង ពិន សៀ អែ ឡាក់ តាត់ អង់រីស សីត យីស៊ី ឡាក់ ពី តាំងឡា ពិន

២៥ ឡាក់ ពូ ប៉ាន់តៅ ញូន កា សារ ពិន យច កេះណោះ ប្រ្លឹះ បិកកាតយី តាត់ អង់រីស សីត អែ ភៀ អន់ ពិន ដាត់ ត្រង់ ហះ ម៉ាត់ ប្រ្លឹះ។

៥

សារ ប្រ្លឹះ រះកះ ប៉ារម ពិន អន់ ត្រក់ លូ អែ

១ ប្រ្លឹះ ជា ពិន ដាត់ ត្រង់ ញូន កា ពិន សៀ អែ ទីល នីណោះ ពិន កា ដាត់ ត្រក់ លូ អែ ញូន កា យីស៊ី គ្រិះ ឡាក់ ពី តាំងឡា ពិន ដេល។

២ យីស៊ី គ្រិះ ប៉ាណាំ ពិន អន់ ម៉ុត អែ កាណុង សារ ដាត់ ម៉ះ ប្រ្លឹះ * ទីប ពិន តីស ម៉ុះ ញូន កា ម៉ឹង ជា ចឹង ទី សារ អំរ៉ាញ អីញ ម៉ះ ប្រ្លឹះ បិកកាតយី។

៣ អូ ត្រក់ ដឹង ណោះ អុះ ផះ ពិន ទី សារ ឡាក់ បាក ពិន អែ កា តីស ម៉ុះ និះទៅ ដេល ខង ពិន អូ អន់តត់ ជា សារ ឡាក់ បាក ចឹង ប្រឹក្សា អន់ កា ពិន អូ អត់ សាំរ៉ាញ។

‡ ៤:១៧ ៤:១៧ សារ អា ឡាក់ ឡឹង កាណេត អង់កក់ កេះ (លោកុប្បត្តិ) ១៧:៥។ § ៤:១៨ ៤:១៨ បំរែ ហៃ កាណេត អង់កក់ កេះ (លោកុប្បត្តិ) ១៥:៥។ * ៥:២ ៥:២ ហ្វា ពូ ច្រាត់ លូ តី ម៉ៅញ ចំលួន ផែម ប៉ានីរ ផោះ ញូន កា សារ សៀ។

- ៤ ញួន កា ពិន អត់ សាំវាញ្ញី ប្រ្រឹះ កា ប៉ានេ ពិន សារ ប្រ្រឹះ ប៉ានេ ណោះ ប្រ្រឹះ អន់ ពិន ម៉ឹង។
- ៥ សារ ម៉ឹង អូ ប្រ្រឹះ អន់ កា ពិន អូ ឡាកោ អុះ ខង ប្រ្រឹះ ប៊ិកកាតយ័ ប៊ិច ចៃ កា ពិន ខាក់ យី អើ អន់ ប៉ាងាត់ ប៉ាលឹង អើ ដាក់ កាខាក់ កា ពិន។
- ៦ ផះ ពិន អូ អូ តង់ ឡាកោ តាំងឡា ពៃ ទីល ដាវ កាំឡត់ កេះ យីស៊ូ គ្រិះ តៅ ប៉ាតាង ប៉ាណូស បក់ អូ អ៊ិល កូតិ កា ប្រ្រឹះ។
- ៧ អូ សូវ ទី ពៀ ចៃ តៅ ប៉ាតាង ប៉ាណូស ដាក់ ត្រង់ អុះ យី ទី ដេល អូ អើ បក់ អន់ ដា ចៃ តៅ តាង ប៉ាណូស បក់ ដាក់ កាខាក់។
- ៨ ហះកា ប្រ្រឹះ ប៊ិកកាតយ័ អើ តាំបាង ផា អើ ប៊ិច ចៃ កា ពិន កាខាក់ យី អើ អន់ យីស៊ូ គ្រិះ តៅ តាង ពិន ផះ រ៉ាំងរ៉ាំង ពិន ឡាក់ ប៉ាណូស អ៊ែ ទី សារ យច ពៃ។
- ៩ ផា ប្រ្រឹះ ប៊ិកកាតយ័ ប្រ្រឹះ អន់ ពិន ដាក់ ត្រង់ ញួន កា ផាម យីស៊ូ គ្រិះ កេះ ទីល នីណោះ ហើ ង ខាក់ យីស៊ូ ចឹង តង់ ពិន អន់ រ៉ាំងរ៉ាំង ឡឹង សារ ប្រ្រឹះ ប៊ិកកាតយ័ អើ កា ឡឹង អា ណារ។
- ១០ ផា ប្រ្រឹះ ប៊ិកកាតយ័ រះកះ ប៉ារម ពិន អន់ ត្រត់ លូ អើ កេះ ញួន កា គន អើ តៅ ផះ រ៉ាំងរ៉ាំង ពិន អ៊ែ តាមីរ លូ អើ ពៃ កិញអៀ អា ពិន ត្រត់ លូ អើ កេះ ហើង ខាក់ អើ ចឹង តង់ ពិន អន់ កា ឡឹង អា ណារ ញួន កា គន អើ រឹស សីត។
- ១១ អូ ត្រត់ ដឹង ណោះ អុះ ប្រ្រឹះ ប៊ិកកាតយ័ ចឹង ប្រ្រឹះ អន់ ពិន តឹស ម៉ុះ ញួន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន កិញអៀ អា អើ រះកះ ប៉ារម ពិន អន់ ត្រត់ លូ ប្រ្រឹះ ប៊ិកកាតយ័ កេះ។

សារ រតី អាដាំ លូ យីស៊ូ គ្រិះ

- ១២ ញួន កា ប៉ាណូស ម៉ោញ ដូវ បះ សារ យច ម៉ុត ពីង អង់កក់ តេះ អា។ ញួន កា សារ យច សារ តៅ កា ម៉ុត ដេល។ ខ អា ហង បះ សារ តៅ តិត គ្រឹប ប៉ាណូស ទិខូ ខង គ្រឹប ដូវ ស៊ុត កា ប្រ្រឹះ យច។
- ១៣ ផះ បើ តាន់ ទី ចាបាប់ ប្រ្រឹះ យី ទី សារ យច ពីះ អ៊ែ ពីង អង់កក់ តេះ អា កេះ ហះកា ប្រ្រឹះ ប៊ិកកាតយ័ អូ យីត ផា ពូ ទី សារ យច អុះ ខង រ៉ាំងរ៉ាំង ណោះ បើ តាន់ ទី ចាបាប់ អុះ។
- ១៤ ហះកា ឡឹង រ៉ាំងហារ រតី អាដាំ ទីល រ៉ាំងហារ រតី ម៉ូសេ សារ តៅ ទី អ៊ែ ពីង ប៉ាណូស កេះ យី ពូ អូ ប្រ្រឹះ យច ចាបាប់ ឡាក់ កា អាដាំ កាតាម។ អាដាំ ណោះ ពៀប ឡាក់ កា យី ស៊ូ គ្រិះ ឡាក់ ពីះ ប៉ាត់ អន់ តិត។
- ១៥ ហះកា សារ យច ម៉ះ អាដាំ លូ សារ ដាក់ ឡាក់ ប្រ្រឹះ អន់ កា ពិន អូ ត្រត់ និះទៅ អុះ។ ប៉ាណូស ទិខូ ត្រត់ តៅ ញួន កា សារ យច ម៉ះ អាដាំ ហើង ខាក់ ប្រ្រឹះ ចឹង អន់ សារ ដាក់ កា ប៉ាណូស អៀង ដូវ ញួន កា អើ ដាក់ ពុត លូ ញួន កា សារ យីស៊ូ ប្រ្រឹះ ណោះ។
- ១៦ កាប៉ាច់ សារ ប្រ្រឹះ អន់ លូ សារ យច ម៉ះ ប៉ាណូស ម៉ោញ ដូវ យី យច ឡឹង គូប អើ តត ចាំង ហាយុត ខាក់ យី ញួន កា ម៉ុត ម៉ះ ប៉ាណូស ម៉ោញ ដូវ ប៉ាណូស ទិខូ ត្រត់ ទី ម៉ុត។ កាប៉ាច់ សារ ប្រ្រឹះ អន់ យី ប្រ្រឹះ អន់ កា ប៉ាណូស ដាក់ ត្រង់ ហះ ម៉ាត់ អើ យី ពូ ប្រ្រឹះ យច អៀង នីចម កា តាម។
- ១៧ ញួន កា ប៉ាណូស ម៉ោញ ដូវ ប្រ្រឹះ យច បះ សារ តៅ ទី អំវាញ អីញ អំបាំង ប៉ាណូស ទិខូ។ កា ប៉ាច់ ពិន ឡាក់ ប្រ្រឹះ តាំបាង ពុត ដាក់ ខាក់ លូ ប្រ្រឹះ អន់ ពិន ដាក់ ត្រង់ ហះ ម៉ាត់ អើ ហើង ខាក់ ពិន ចឹង ទី អាញ អ៊ែ រឹស ទីប ទី សារ អំវាញ អីញ ញួន កា ប៉ាណូស ម៉ោញ ដូវ ដេល យី យីស៊ូ គ្រិះ។

១៨ ទីល នីណោះ សារ យច ដឹង ម៉ោញ ប្រគំ អន់ កា ប៉ាណូស ទិខូ ទី ថូត នីចម៍ សារ ដាក់ ត្រង់ ដឹង ម៉ោញ កា ប្រគំ អន់ ប៉ាណូស ទិខូ ដាក់ ត្រង់ លូ ទី អាញ អ៊ែ រីស នីណោះ ដេល។

១៩ ជា ប៉ាណូស ទិខូ ទី សារ យច ញូន កា ប៉ាណូស ម៉ោញ ដូរ អូ សាំយ៉ាង ប្រ្រៈ បិកកាតយ័ នី ចម៍ ប្រ្រៈ ចឹង ប្រគំ អន់ ប៉ាណូស ទិខូ ដាក់ ត្រង់ ញូន កា ប៉ាណូស ម៉ោញ ដូរ សាំយ៉ាង ប៉ានីរ អ៊ែ នីណោះ ដេល។

២០ កាប៉ាច់ ចាបាច់ ប្រ្រៈ អន់ ភ្លឺ ប្រគំ អន់ ប៉ាណូស ទី សារ យច ហ៊ែង អៀង។ ហះកា ចារ ចំ ទី សារ យច អៀង ប្រ្រៈ តាំបាង ពុត ដាក់ ម៉ះ អ៊ែ ហ៊ែង អៀង ក្លា ឡឹង ណោះ ណារ្ណ។

២១ សារ យច ទី អំរ៉ាញ ប្រគំ អន់ តៅ នីចម៍ ពុត ដាក់ ម៉ះ ប្រ្រៈ កា ទី អំរ៉ាញ ប្រគំ អន់ ពិន ដាក់ ត្រង់ លូ ទី អាញ រីស លើយ នីណោះ ដេល ញូន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

៦

សារ យច អូ ទី អំរ៉ាញ អីញ កេះ

១ ទីល នីណោះ ពិន ចឹង យីត នីចម៍? ញ៉ា ពិន ចឹង ប្រគំ សារ យច ណារ្ណ ប ភ្លឺ អន់ ប្រ្រៈ តាំ បាង ពុត ដាក់ ម៉ះ អ៊ែ ហ៊ែង អៀង?

២ អូ អុះ! ខង ពិន ទិខូ ពៀប ឡាក់ កា តៅ ភ្លឺ អន់ រ៉ាវ៉ាច់ ឡឹង អំរ៉ាញ អីញ សារ យច កេះ នី ចម៍ ពិន ចឹង អ៊ែ ប្រគំ សារ យច ណារ្ណ ប?

៣ ញ៉ា អន់ដីស អូ អុះ ប? ពិន ទិខូ ឡាក់ ទី បាំងហុំ អន់ កេះ ប៉ាសុន យីស៊ូ គ្រិះ ណោះ យី ឡាក់ កា ពិន ទី តៅ អន់ខូ លូ អ៊ែ ដេល។

៤ ពិន ទី ហុំ នីអៀ ឡាក់ កា ពិន តៅ លូ តប់ អន់ខូ លូ អ៊ែ ដេល ភ្លឺ អន់ ពិន អ៊ែ នែរ ឡាបៀប អាញ ណារ្ណ ឡាក់ កា យីស៊ូ គ្រិះ ទី រីស សីត ឡឹង តៅ ញូន កា សារ អំរ៉ាញ អីញ ម៉ះ ប្រ្រៈ ឡាក់ ពី អ៊ែ ដេល។

៥ ជា ពិន តៅ អន់ខូ លូ អ៊ែ កេះ ពិន កា ចឹង រីស សីត អន់ខូ លូ អ៊ែ ដេល។

៦ សារ អា ពិន អូ អន់តត់ កេះ ជា ពុត ពៀក សាន់ដាប់ ពិន តៅ ពីង អ៊ែង គីង អន់ខូ លូ អ៊ែ កេះ ភ្លឺ ដៃ អន់ សារ យច ទី អំរ៉ាញ អីញ ពីង ឡាកោ ពិន ណោះ ពិន អូ កេះ ទុច សារ យច ណារ្ណ

៧ ខង បក់ ពៀ តៅ កេះ យី អ៊ែ រ៉ាវ៉ាច់ ឡឹង សារ យច ហង។

៨ ទីល នីណោះ ជា ពិន តៅ អន់ខូ លូ យីស៊ូ គ្រិះ ពិន កា សៀ ជា ពិន ចឹង រីស អន់ខូ លូ អ៊ែ ដេល

៩ ខង ពិន អូ អន់តត់ ជា យីស៊ូ គ្រិះ ឡាក់ រីស សីត ណោះ អ៊ែ អូ តៅ ណារ្ណ អុះ ខង សារ តៅ អូ ទី អំរ៉ាញ អីញ អំបាំង អ៊ែ អុះ។

១០ អ៊ែ តៅ ណោះ យី អ៊ែ តៅ កា សារ យច ដឹង ម៉ោញ ទង កេះ ឡូត។ កិញអៀ អា អ៊ែ រីស ណោះ យី រីស សាំរ៉ាប់ កា ប្រ្រៈ បិកកាតយ័ ឡុត។

១១ កាប៉ាច់ អន់ដីស កា និះទៅ ដេល ត្រគំ យីត ជា ឡាកោ តៅ រ៉ាវ៉ាច់ ឡឹង សារ យច កេះ ហះ កា អន់ដីស អ៊ែ រីស សាំរ៉ាប់ កា ប្រ្រៈ បិកកាតយ័ អន់ខូ លូ យីស៊ូ គ្រិះ។

១២ ទីល នីណោះ ដៃ អន់ សារ យច ទី អំរ៉ាញ អីញ ពីង ឡាកោ អន់ដីស ឡាក់ អូ តៅ ភ្លឺ ចឹង ប្រ គំ អូ ដាក់ ពួយ ពុត សាន់ដាប់ អន់ដីស ណោះ។

១៣ ដៃ មប ឡាកោ អន់ដីស អន់ កា សារ យច សាំរ៉ាប់ ប្រគំ សារ អូ ដាក់ យី ត្រគំ មប ឡាកោ ឡាក់ ប្រ្រៈ តាក់ អង់រីស សីត ណោះ អន់ កា អ៊ែ សាំរ៉ាប់ ប្រគំ សារ ដាក់ ត្រង់

១៤ ខង សារ យច ចឹង អូ ទី អំវាញ អីញ ពីង អន់ដីស ហង ខង អន់ដីស អូ អែ កាន់តេ ចាបាប់ កេ: យី អន់ដីស អែ កាន់តេ ពុត ដាក់ ម៉: ប្រ្រៈ ឡុត។

សារ ប្រ្រៈ អន់ ពិន រ៉ាវ៉ាច ភៀ ប្រ្រៈ គី សារ ដាក់ ត្រង់

១៥ ទីល នីណោះ ពិន ចឹង យីត នីចម៍? ជា ពិន អូ អែ កាន់តេ ចាបាប់ ហះកា ពិន អែ កាន់តេ ពុត ដាក់ ម៉: ប្រ្រៈ នីចម៍ ពិន ចឹង ប្រ្រៈ គី សារ យច ណា ប្រ្រៈ អូ ត្រត់ អុះ!

១៦ ញ៉ា អន់ដីស អូ អូ ប? ជា អន់ដីស ទី ពុត បិច ប្រ្រៈ គី សារ ញ៉ា អន់ដីស កេ: ទុច សារ ណោះ ហង។ ជា កេ: ទុច សារ យច ចឹង ប្រ្រៈ គី អន់ អន់ដីស តៅ។ ជា បិច សាំយ៉ាង ប្រ្រៈ គី ពួយ ប្រ្រៈ បិកកាតយី ណោះ អែ ចឹង ជា អន់ដីស ដាក់ ត្រង់។

១៧ ប៉ានេ ប្រ្រៈ បិកកាតយី សើត ពៃ អន់ដីស ប្រ្រៈ គី ទុច សារ យច តាទីច ហង ហះកា កិញអៀ អា អន់ដីស សាំយ៉ាង អ្យក់ ពុត ចែត សារ ប្រ្រៈ ឡាក់ ពូ ប៉ាងហៀន។

១៨ អន់ដីស រ៉ាវ៉ាច ឡឹង អំវាញ អីញ សារ យច កេ: ភៀ ប្រ្រៈ គី ទុច សារ ដាក់ ត្រង់ ឡុត។

១៩ អាញ កាប ពៀប ឡឹង សារ កេ: ទុច នីអៀ យី កាប គុន ប៉ាណូស ខង អន់ដីស ក្រូ ហ្លង់ សារ ជ្រុ។ សើត ពៃ អន់ដីស មប ឡាកោ អន់ កេ: ទុច សារ អូ ដាក់ លូ សារ យច ចាបាប់ ហ៊ឹង អៀង នី ចម៍ កិញអៀ អា ហត់ អន់ដីស មប ឡាកោ អន់ កេ: ទុច សារ ដាក់ ត្រង់ នីណោះ ដែល ពិ ភៀ កេ: ប៉ាសុន ប្រ្រៈ។

២០ ផ: អន់ដីស អែ ប្រ្រៈ គី ទុច សារ យច ពៃ អន់ដីស អូ អែ កាន់តេ អំវាញ អីញ សារ ដាក់ ត្រង់ អុះ។

២១ ផ: ណោះ អន់ដីស ទី ខា ញ៉ា? កិញអៀ អា សារ ទីណោះ ប្រ្រៈ គី អន់ កា អន់ដីស តាយូ ស ខង សារ ទីណោះ ចឹង ប្រ្រៈ គី អន់ កា អន់ដីស តៅ ប៉ាក់ ម៉ាត់ ទៀ។

២២ ហះកា កិញអៀ អា អន់ដីស ទី រ៉ាវ៉ាច ឡឹង អំវាញ អីញ សារ យច កេ: ពី: ប្រ្រៈ គី ទុច ប្រ្រៈ បិក កាតយី ឡុត។ ជា ប្រ្រៈ គី ទុច ប្រ្រៈ ចឹង ទី ខា អៀង យី អន់ដីស ចឹង កើត ដាក់ សាំរ៉ាប កា អែ ទីប ទី អាញ អែ រ៉ុស លើយ

២៣ ខង សារ យច ច្រាល អែ យី ប្រ្រៈ គី អន់ដីស តៅ ហះកា សារ ប្រ្រៈ គី អន់ តាដោះ យី អាញ រ៉ុស លើយ ញុន កា យីស៊ូ គ្រិ: ឡាក់ ពី តាំងឡា ពិន។

៧

សារ រ៉ាវ៉ាច ឡឹង ចាបាប់

១ អី អុះ មី អាញ កាប លូ អន់ដីស ឡាក់ អូ ចាបាប់ ប្រ្រៈ ញ៉ា អន់ដីស អូ អូ អន់តត់ ប ជា ចាបាប់ ទី អំវាញ អីញ ដឹង ពីង ប៉ាណូស ឡាក់ អែ រ៉ុស?

២ កាប ប៉ានដីប ជា ទី អង់កាន់ ម៉ោញ ដួរ អែ ទី ក្លោ ពួយ ចាបាប់ អែ ត្រត់ អែ អន់ខូ ផ: រ៉ាវ៉ាង ក្លោ អែ រ៉ុស ណោះ ហង ហះកា ជា ក្លោ អែ តៅ កេ: អែ កា រ៉ាវ៉ាច កេ: ឡឹង ចាបាប់ អែ អន់ខូ លូ ក្លោ អែ ណោះ។

៣ ជា ក្លោ អែ អែ រ៉ុស ជា អែ ទី ក្លោ ម៉ោញ ណា ពូ ចឹង ជា អែ រ៉ាលង កល់ ក្លោ ហះកា ជា ក្លោ អែ តៅ យី អែ រ៉ាវ៉ាច ឡឹង ចាបាប់ ណោះ កេ: ជា ទី ក្លោ ណា ពូ កា អូ ជា អែ រ៉ាលង កល់ ក្លោ អុះ។

៤ អី អុះ មី អន់ដីស កា និះទៅ ដេល យី អន់ដីស តៅ វាវ៉ាច់ ឡឹង ចាបាប់ កេះ ដេល យី អន់ដីស តៅ អន់ខូ លូ យីស៊ូ គ្រិះ កេះណោះ ឡា អ្នែ លូ ពី តាំងឡា ម៉ៅញ ណាវ យី អ្នែ លូ យីស៊ូ គ្រិះ ឡាក់ រីស សីត ភ្លឺ អន់ ពិន ប្រើ ងារ ដាក់ អន់ កា ប្រើ បិកកាតយ័។

៥ ផះ ពិន អ្នែ គុន ប៉ាណូស បើ សៀ ពៅ ចាបាប់ ប៉ាញសុះ ពុត ពៀក អូ ដាក់ ម៉ះ ពិន ប្រើ ប្រើ គុន អូ ដាក់ ម៉ាត់ ពិន ចឹង ត្រង់ តៅ។

៦ ហះកា កិញអៀ អា ពិន ទី តៅ វាវ៉ាច់ ឡឹង ចាបាប់ កេះ យី វាវ៉ាច់ ឡឹង សារ ញ៉ា ឡាក់ រ៉ុប កា តត់ ពិន កេះ ភ្លឺ ចឹង ប្រើ ងារ កា ប្រើ បិកកាតយ័ គុន ឡា បៀប ណាវ ឡាក់ ពីះ ឡឹង ប៉ាងាត់ ប៉ាលឹង ប្រើ អូ ត្រង់ ប្រើ គុន ឡា បៀប សាន់ដាប់ ឡាក់ ពីះ ឡឹង ចាបាប់ ឡាក់ ពូ ច្រាត់ សត់ត្រា ណោះ អុះ។

សារ ចាបាប់ ប្រើ អន់ អន់ហ្គាល់ សារ យច

៧ ទីល នីណោះ ពិន ចឹង យីត នីចម៍? ញ៉ា ចាបាប់ ណោះ យី សារ យច ប? អូ ត្រង់ អុះ! ហះ កា ជា អូ ទី ចាបាប់ អាញ អូ អូ អន់ហ្គាល់ សារ យច អុះ។ ជា ចាបាប់ អូ ទី ប ជា «ដៃ ខ្លាម» យី អាញ អូ អូ កា ទី សារ ខ្លាម អុះ។

៨ ហះកា សារ យច អ្នក ចាបាប់ អា ភ្លឺ បាំងកើត គ្រីប សារ ខ្លាម កាណុង ឡា កោ អាញ។ ជា អូ ទី ចាបាប់ សារ យច កា អូ ទី ដេល។

៩ សើត ពៅ អាញ អ្នែ កោប អូ ទី ចាបាប់ អុះ ប៉ាត់ បាំងកើត ចាបាប់ សារ យច កា កើត ដេល ប្រើ អន់ អាញ តៅ។

១០ អាញ ប័ប ជា ចាបាប់ ឡាក់ សាវ៉ាច់ អន់ អាញ រីស ណោះ យី ប្រើ អន់ អាញ តៅ

១១ ខង សារ យច អ្នក ចាបាប់ ប៉ាងល់ អាញ កេះណោះ ប្រើ អន់ អាញ តៅ ញុន កា ចាបាប់ អា ហង។

១២ ទីល នីណោះ ចាបាប់ ដាក់ ត្រង់ កាខាក់។

១៣ នីចម៍ សារ ដាក់ អា ប្រើ អន់ អាញ តៅ ប? អូ អុះ យី សារ យច ឡាក់ ប្រើ អន់ អាញ តៅ។ សារ យច អ្នក ចាបាប់ ឡាក់ ដាក់ ប្រើ អន់ អាញ តៅ ណោះ ពិន អូ អន់តត់ ជា យី សារ យច តាទីច។ សារ យច កា កើត ហឹង អិក កាខាក់ ញុន កា យរ ចាបាប់ ប្រើ អូ ដាក់ នីណោះ។

១៤ ពិន អូ អន់តត់ កេះ ជា ចាបាប់ ពីះ ឡឹង ប៉ាងាត់ ប៉ាលឹង ប្រើ កាប៉ាច់ អាញ ប្រើ គុន ប៉ាណូ ស ដោច យី មប ឡា កោ អន់ ប្រើ ទុច សារ យច

១៥ ខង អាញ អូ ហ្គង អុះ ឡឹង សារ ឡាក់ អាញ ប្រើ ណោះ។ សារ ញ៉ា ឡាក់ អាញ បិច ប្រើ អូ ទី ប្រើ កាប៉ាច់ សារ ញ៉ា ឡាក់ អាញ អូ ណិស យី អាញ ប្រើ ឡុត។

១៦ ជា អាញ ប្រើ ងារ ញ៉ា ឡាក់ អាញ អូ បិច ប្រើ ណោះ អាញ ភម ជា ចាបាប់ ដាក់ ត្រង់ តា ទីច។

១៧ ទីល នីណោះ អូ ត្រង់ អាញ អុះ ប្រើ ងារ អូ ដាក់ ណោះ យី សារ យច ឡាក់ អ្នែ ពីង អាញ ប្រើ ណោះ។

១៨ អាញ អូ អន់តត់ ជា កាណុង ឡា កោ អាញ អូ ទី សារ ដាក់ អុះ ខង អាញ ឡាក់ ប៉ាណូស ដោច ខង អាញ ទី ពុត បិច ប្រើ ដាក់ ហះកា ប្រើ អូ កើត អុះ។

១៩ អាញ អូ ប្រើ សារ ដាក់ ឡាក់ អាញ បិច ប្រើ ណោះ អុះ ហះកា ប្រើ សារ អូ ដាក់ ឡាក់ អាញ អូ បិច ប្រើ។

២០ ជា អាញ ប្រើ សារ ញ៉ា ឡាក់ អាញ អូ បិច ប្រើ អូ ត្រង់ អាញ អុះ ប្រើ ណោះ យី សារ យច ឡាក់ អ្នែ ពីង អាញ ហង ប្រើ ណោះ។

២១ ទីល នីណោះ អាញ បំបំ ទី សារម៉ោញ យី នីអៀះ ផះ អាញ បិច ប្រឹគី ដាក់ កា ទី សារ អូ ដា គី អៀ អន់ខូ លូ អាញ លើយ។

២២ កាណុង ពុត អាញ ចាបាប់ ប្រៀះ បិកកាតយី ត្រគ់ ពុត អាញ កាខាក់។

២៣ ហះកា អាញ អូ អន់តគ់ ជា ទី សារ ម៉ោញ ណារ៉ូ អៀ កាណុង ឡាកោ អាញ ឡាក់ ប៉ាតែក លូ ពុត យីត ដាក់ ម៉ះ អាញ ទីប ប្រឹគី អន់ អាញ កេះ ទុច សារ យច ឡាក់ អៀ ពីង អាញ។

២៤ អាញ ប៉ាណាប ខាក់ ទី ញី ចឹង តង តោះ ឡើយ អាញ អន់ រ៉ាវ៉ាច ឡើង ឡាកោ ប៉ាងឡៃ អា ឡាក់ ប្រឹគី អន់ អាញ តើ ?

២៥ ប៉ានេ ប្រៀះ បិកកាតយី អៀ តង អាញ តាទីច ញន យីស៊ូ គ្រិះ ឡាក់ ពី តាំងឡៃ ពិន។ សារ អា យី នីអៀ ពុត អាញ ប្រឹគី ពូយ ចាបាប់ ប្រៀះ ហះកា ឡាកោ ប៉ាងឡៃ អាញ ប្រឹគី ពូយ ចាបាប់ សារ យច។

៨

សារ អៀ កោប គុន ប៉ាងាតី ប៉ាលីង ប្រៀះ

១ កិញអៀ អា ញី ម៉ុត អៀ អន់ខូ លូ យីស៊ូ គ្រិះ បក់ ណោះ អូ ទី ចូត អុះ

២ ខង អំរ៉ាញ អីញ ប៉ាងាតី ប៉ាលីង ប្រៀះ ឡាក់ អន់ អាញ រ៉ុស តង អាញ អន់ រ៉ាវ៉ាច ឡើង សារ យច លូ សារ តើ កេះ ញន កា យីស៊ូ គ្រិះ។

៣ ចាបាប់ អូ អុ តង ពិន អុះ ខង ពិន អូ អុ ប្រឹគី ពូយ ហះកា ប្រៀះ បិកកាតយី ប្រឹគី កេះ។ យី អៀ ប្រឹគី គុន អៀ ពីះ អន់ ទី ឡាកោ ប៉ាងឡៃ ឡាក់ កា ប៉ាណូស ឡាក់ ទី សារ យច ភៀ ថាឡាយ សារ យច ពីង ឡាកោ អៀ ឡាក់ ប៉ាណូស។

៤ អៀ ប្រឹគី នីអៀ ភៀ ប្រឹគី អន់ ពិន ដាក់ ត្រង់ យី អៀ តើ ប៉ាតាង ពិន ត្រគ់ ពូយ ចាបាប់ ប្រៀះ ប្រឹគី យី ពិន ឡាក់ អូ អៀ គុន ប៉ាណូស អូ សៀ ហះកា អៀ គុន ប៉ាងាតី ប៉ាលីង ប្រៀះ ឡុក

៥ ខង បក់ អៀ គុន ប៉ាណូស ពូ យីត ដឹង កា សារ ប៉ាណូស បិច ហះកា បក់ អៀ គុន ប៉ាងាតី ប៉ាលីង ប្រៀះ ពូ យីត ដឹង កា សារ ប៉ាងាតី ប៉ាលីង ប្រៀះ បិច។

៦ ជា យីត គុន ប៉ាណូស ចឹង ប្រឹគី អន់ ទី សារ តើ ហះកា សារ យីត គុន ប៉ាងាតី ប៉ាលីង ប្រៀះ ប្រឹគី អន់ ទី អាញ រ៉ុស លូ សារ សាណុក សារ៉ាក

៧ ខង បក់ យីត គុន ប៉ាណូស បក់ ណោះ ប៉ាសាំង លូ ប្រៀះ បិកកាតយី ខង អៀ អូ ចៃ ប្រឹគី ពូយ ចាបាប់ ប្រៀះ អុះ យី អៀ អូ អុ ប្រឹគី ពូយ ដេល។

៨ ទី ម្លត បក់ អៀ គុន ប៉ាណូស អូ អុ ប្រឹគី អន់ ត្រគ់ ពុត ប្រៀះ បិកកាតយី អុះ។

៩ ហះកា ជា ប៉ាងាតី ប៉ាលីង ប្រៀះ អៀ កាណុង អន់ដីស ណោះ អន់ដីស អូ អៀ គុន ប៉ាណូស កេះ យី អន់ដីស អៀ គុន ប៉ាងាតី ប៉ាលីង ប្រៀះ ហង ហះកា ញី អូ ទី ប៉ាងាតី ប៉ាលីង យីស៊ូ គ្រិះ បក់ ណោះ អូ ត្រគ់ ប៉ាសុន អៀ អុះ។

១០ ជា យីស៊ូ គ្រិះ អៀ ពីង អន់ដីស យីៈ ឡាកោ អន់ដីស តើ ញន កា សារ យច កាតាម កា ប៉ាងាតី ប៉ាលីង ប្រៀះ អៀ កា អន់ អាញ រ៉ុស កា អន់ដីស ដេល ញន កា ប្រៀះ បិកកាតយី ប្រឹគី អន់ អន់ដីស ដាក់ ត្រង់។

១១ ជា ប៉ាងាតី ប៉ាលីង ប្រ្រឹះ បិកកាតយ័ ឡាក់ តាត់ អង់រីស សីត យីស៊ូ អ្វែ កាណុង អន់ដីស តា ទីច ប្រ្រឹះ ឡាក់ តាត់ អង់រីស សីត យីស៊ូ គ្រិះ ណោះ អើ កា ចឹង ប្រឹក អន់ ឡាកោ អន់ដីស ឡាក់ អូ តៅ អា ទី អាញ រីស ដេល ញុន កា ប៉ាងាតី ប៉ាលីង ប្រ្រឹះ ឡាក់ អ្វែ កាណុង អន់ដីស ណោះ ហង។

១២ អី អុះ មី ខ អា ហង បះ ពិន ទូម សារ ម៉ោញ ហះកា អូ ត្រត់ ទូម គុន ប៉ាណូស អុះ ទីល នី ណោះ ដៃ អ្វែ ពូយ ឡាបៀប គុន ប៉ាណូស ដៃ។

១៣ ជា អន់ដីស អ្វែ គុន ឡាបៀប ប៉ាណូស អន់ដីស ចឹង ត្រត់ តៅ តាទីច ហង។ ហះកា ជា អន់ ដីស ម៉ឹង ប៉ាងាតី ប៉ាលីង ប្រ្រឹះ ភៀ តាត់ អង់ហ៊្យង ឡាបៀប អ្វែ កោប គុន ប៉ាណូស ណោះ អន់ ដីស ចឹង ទី អាញ រីស

១៤ ខង ទិ មូត បក់ ប៉ាងាតី ប៉ាលីង ប្រ្រឹះ បិកកាតយ័ ប៉ាណាំ យី មូត ទិណោះ ហង ឡាក់ គន ប្រ្រឹះ បិកកាតយ័។

១៥ អន់ដីស ទី ប៉ាងាតី ប៉ាលីង ប្រ្រឹះ អា អូ ត្រត់ ប្រឹក អន់ កា អន់ដីស កេះ ទុច លូ ប្រឹក អន់ កា អន់ដីស អូក ណារ អុះ យី អន់ដីស ទី ប៉ាងាតី ប៉ាលីង ប្រ្រឹះ ឡាក់ ប្រឹក អន់ កា អន់ដីស កេះ គន ប្រ្រឹះ បិកកាតយ័។ ញុន កា ប៉ាងាតី ប៉ាលីង អា ហង បះ ពិន អើ ប្រ្រឹះ ជា «អី ពី»។

១៦ ប៉ាងាតី ប៉ាលីង ប្រ្រឹះ រះ អន់ខូ លូ ប៉ាងាតី ប៉ាលីង ពិន ជា ពិន ឡាក់ គន ប្រ្រឹះ បិកកាតយ័ តា ទីច។

១៧ ជា ពិន គន ប្រ្រឹះ តាទីច ពិន ចឹង ទី ប៉ាដក់ ប៉ាជៀ តាទីច ទូត យី ប៉ាដក់ ប៉ាជៀ ឡឹង ប្រ្រឹះ បិកកាតយ័ ឡាក់ ពិន ទី អន់ខូ លូ យីស៊ូ គ្រិះ។ ជា ពិន ទី សារ ឡាប៊ាក អន់ខូ លូ អើ ពិន កា ចឹង ទី សារ ដាក់ កេង ខាក់ អន់ខូ លូ អើ ដេល។

សារ ដាក់ ឡាក់ ប្រ្រឹះ ចឹង អន់ ប៉ាក់ យ៉ាង តោ

១៨ អាញ យីត ជា ទិ សារ ឡាប៊ាក ពីង រ៉ាងហារ អា អូ អូ ប៉ាកាត់ លូ សារ ដាក់ ឡាក់ ប្រ្រឹះ ចឹង តាំបាង អន់ ពិន ប៉ប ប៉ាក់ យ៉ាង តោ ទៀ អុះ

១៩ ខង កាណាតី ញាៗ ឡាក់ ប្រ្រឹះ ទី ប៉ាងកើត ផះ អ្វែ ក្យាត់ ហៃ ប្រ្រឹះ បិកកាតយ័ ចឹង តាំបាង គន អើ ទិណោះ

២០ ខង កាណាតី ទិណោះ កេះ អូ ទី ខា ហះកា អូ ត្រត់ អើ ទៅ អុះ ប្រឹក ណោះ យី ប្រ្រឹះ បិក កាតយ័ ប្រឹក នីណោះ។ ហះកា ប្រ្រឹះ ប្រឹក អន់ កាណាតី អើ ប៉ាងកើត ទិណោះ ម៉ឹង ជា

២១ ប្រ្រឹះ ចឹង ប្រឹក អន់ អើ រ៉ាវ៉ាច អូ អន់ អោម ហួច ភៀ អន់ ទី សារ ដាក់ អន់ខូ លូ គន ប្រ្រឹះ បិ កកាតយ័

២២ ខង ពិន អូ អន់តត់ កេះ ទិ កាណាតី ប្រ្រឹះ ប៉ាងកើត ផះ អង់ហ្យាង តាំងអីះ ទីប អីត ប៉ាណាប ទីល រ៉ប ដាវ អា ឡាក់ កា អង់កាន់ ផះ អ្វែ ហាអុញ។

២៣ អូ ត្រត់ ដឹង កាណាតី ទិណោះ អុះ យី ពិន ឡាក់ ប្រ្រឹះ អន់ ប៉ាងាតី ប៉ាលីង អើ កេះ ភៀ អន់ ពិន អូ អន់តត់ ជា ចឹង ទី សារ ដាក់ ផែម ណារ ពិន កា តាំងអីះ កាណុង ពុត ទីប អ្វែ ក្យាត់ ប្រ្រឹះ បិកកាតយ័ ប្រឹក អន់ ពិន កេះ គន អើ ទីប អន់ ឡាកោ ណារ កា ពិន ដេល។

២៤ ផះ ប្រ្រឹះ តង ពិន ពៃ ពិន ម៉ឹង ជា ចឹង ទី សារ ទិណោះ។ ហះកា ជា ពិន ប៉ប កាណាតី ញា ឡាក់ ពិន ម៉ឹង ជា ចឹង ទី ហង ណោះ ពូ អូ ជា សារ ម៉ឹង អុះ ខង ពិន ហៃ ប៉ប កេះ ចឹង ម៉ឹង កា ញា ណារ។

២៥ ហះកា ជា ពិន ម៉ឹង ជា ចឹង ទី កាណាគី ញ៉ា ឡាក់ បើ ប៉ប ណោះ ពិន ចឹង ខំ អ្នែ ក្បាត់ ទីប ពុត អត់ សាំវ៉ាញ៉ា។

២៦ ប៉ាងាត់ ប៉ាលឹង ប្រ្រឹះ កា ចឹង តង់ ពិន ឡាក់ អូ ទី សាង់ អា ដេល។ ពិន អូ អូ ចឹង ម៉ន់ កាប នី ចម ភៀ អន់ ត្រត់ ណោះ អុះ ហះកា ប៉ាងាត់ ប៉ាលឹង ប្រ្រឹះ អើ តាំងឡា ឡោម តាង ពិន លូ តាំងអីះ ឡាក់ អូ ទី ញ៉ា ចឹង អូ រះ អុះ។

២៧ កាប៉ាច់ ប្រ្រឹះ បិកកាតយ័ ឡាក់ អូ ហ្លង់ ឡឹង ពុត ប៉ាណូស ប្រ្រឹះ អូ ឡឹង ខំ យឹត ម៉ះ ប៉ាងាត់ ប៉ាលឹង អើ ខង ប៉ាងាត់ ប៉ាលឹង អើ ឡោម ប៉ាតាង ប៉ាសុន អើ ត្រត់ លូ ពុត អើ ដេល។

២៨ ពិន កា អូ អន់តត់ ជា ប្រ្រឹះ បិកកាតយ័ ប្រ្រឹត អន់ គ្រឹប សារ កើត ដាក់ កា មូត បក់ ប៉ិច ចៃ កា អើ យី មូត បក់ អើ អ្យក់ ប្រ្រឹត ប៉ាសុន អើ ត្រត់ ពួយ ជិនកាន ម៉ះ អើ

២៩ ខង ទី បក់ ប្រ្រឹះ ទី រឺស * ណោះ អើ ទ្រៀម អន់ខៃ ឡឹង អន់ទ្រូល កេះ ភៀ អន់ អន់ខៃ កេះ ឡាក់ កា គន អើ ដេល ម៉ាត់ គន អើ ចឹង ប្រ្រឹត ម៉ី ពូ កាណាង កាំឡាំង អុះ ម៉ី អៀង ដូរ។

៣០ ទី បក់ ប្រ្រឹះ ទី ទ្រៀម ឡឹង អន់ទ្រូល ណោះ អើ កា អ្យក់ មូត ណោះ ប្រ្រឹត ប៉ាសុន អើ បក់ អើ អ្យក់ ណោះ អើ កា ប្រ្រឹត អន់ អន់ខៃ ដាក់ ត្រង់ ហះ ម៉ាត់ អើ បក់ អើ ប្រ្រឹត អន់ ដាក់ ត្រង់ ណោះ អើ កា ចឹង អន់ អន់ខៃ ទី សារ ដាក់ កេង ខាក់ ដេល។

៣១ ទីល នីណោះ ពិន ត្រត់ យឹត នីចម ឡឹង សារ ទី អា ? ជា ប្រ្រឹះ បិកកាតយ័ អើ អ្នែ តែង ពិន កេះ ទី ញ៉ា ចឹង អូ ប៉ាសាំង លូ ពិន ? អូ ទី ញ៉ា អុះ។

៣២ អើ អូ គម គន អើ អុះ យី អើ មប គន អើ សាំវ៉ាប កា ពិន ទីខ្ល ទីល នីណោះ ចាបះ កា អើ ចឹង អន់ កាណាគី ញ៉ា ទីណោះ កា ពិន អន់ខ្ល លូ គន អើ ដេល។

៣៣ ញ៉ា ចឹង អូ ច្រោម ពិន ឡាក់ ប្រ្រឹះ រឺស ? អូ ទី ញ៉ា អុះ ខង អើ ប្រ្រឹត អន់ ពិន ដាក់ ត្រង់ ហះ ម៉ាត់ អើ កេះ។

៣៤ ញ៉ា ចឹង អូ ចែក ចូត ពិន ? អូ ទី ញ៉ា អុះ ខង យីស៊ូ គ្រិះ តោ តាង ពិន លូ រឺស សីត ណា អើ អ្នែ ពឹង ចារ អំវាញ អីញ តែង សាម៉ា ប្រ្រឹះ បិកកាតយ័ ទីប ឡោម ប៉ាតាង ពិន ដេល។

៣៥ ទី សារ ញ៉ា ចឹង អូ ប៉ាកុលះ ពិន អន់ ឡាច់ ឡឹង ពុត ប៉ិច ចៃ ម៉ះ យីស៊ូ គ្រិះ ? សារ ឡាបាក ថុក ញ៉ាក ប ? សារ ពូ ប្រ្រឹត បាប ប ? លើ សារ ឡាបុត ឡាំងវ៉ាញ៉ា លូ សារ តាបាយ កាសត់ ប ? សារ ខូច ខាច លូ សារ ពូ ប៉ាន់តោ ប ?

៣៦ ឡាក់ កា សារ ពូ ទី ច្រាត់ រះ ផាះ

ញន កា អីស ហង បះ ពូ ណាំង ប៉ាន់តោ ញិន រ៉ប អំលី រ៉ប ដាច ពូ ហៃ ញិន ឡាក់ កា ចៀម សាំវ៉ាប កា ពូ អ្យក់ ប៉ាន់តោ។ †

៣៧ ហះកា កាណាង សារ ទី អា ទី ទ្រង ពិន កាខាក់ កេះ ញន កា ប្រ្រឹះ បិកកាតយ័ ឡាក់ ប៉ិច កា ពិន។

៣៨ អាញ សៀ កាខាក់ ជា អូ ទី សារ ញ៉ា ចឹង អូ ប៉ាកុលះ ពិន អន់ ឡាច់ ឡឹង សារ ប៉ិច ចៃ ម៉ះ ប្រ្រឹះ យី សារ តោ លើ រឺស កាតាម មូត បិយ ប្រ្រឹះ កាតាម ប្រ្រឹះ បឹត កាតាម សារ ពឹង រ៉ា ងហារ អា លើ រ៉ាងហារ អន់តឹត កាតាម លើ កាណាគី ឡាក់ អំវាញ អីញ កេង ខាក់ កាតាម

* ៨:២៩ ៨:២៩ រឺស ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ អន់ហ្គាល់ ឡឹង អន់ទ្រូល ។ † ៨:៣៦ ៨:៣៦ សារ អា ឡាច់ ឡឹង ដាច់ អញសី ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ៤៤:២២។

៣៩ យ្រី៖ កាណាគី អ្នក ពឹង ប្លែង លើ អ្នក ប៉ាត់ តេះ កាតាម លើ កាណាគី អន់ទៀតៗ ឡាក់ ប្រ្រី៖ ទី បាំងកើត កាតាម កា អូ អូ ប៉ាកុលៈ ពិន អន់ ឡាច់ ឡឹង សារ បិច ចៃ ម៉ៈ ប្រ្រី៖ បិកកាតយ័ ឡាក់ អ៊ែ តាំបាង ពឹង យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ណោះ អុះ។

៩

សារ ប្រ្រី៖ រឿស សុនសាត អ៊ីស្រាអែល

១ អាញ រ៉ះ សារ តាទីច យីស៊ូ គ្រិះ ប្រគី ផាញ៉ាន អាញ អូ តាំពួង អុះ។ ពុត អាញ អន់ខូ លូ ប៉ាងាត ប៉ាលឹង ប្រ្រី៖ ដាក់ កាខាក់ កា ប្រគី ផាញ៉ាន ដេល

២ យី អាញ ទី សារ អុក ពុត ពៀក កាខាក់ លូ ទី សារ ឡាំបាក កាណុង ពុត លើយ ញុន កា សុន សាត អ៊ីស្រាអែល។

៣ អាញ បិច កា អន់ខែ ដាក់ ត្រត់ លូ ប្រ្រី៖ ផា អូ ទី។ អាញ ចឹង ភម អន់ ប្រ្រី៖ ប៉ាស្យាប ឡា កោ អាញ អន់ ឡាច់ ឡឹង យីស៊ូ គ្រិះ ប៉ាតាង អុះ មី ផូង រ៉ាច់ សុនសាត អាញ

៤ យី សុនសាត អ៊ីស្រាអែល។ អន់ខែ ឡាក់ ប្រ្រី៖ បិកកាតយ័ ផា គន អ៊ែ លូ តាំបាង សារ តា តារ ក្លាក់ កា អន់ខែ លូ ប្រគី សារ សាញ៉ា រែវ ពុត លូ អន់ខែ។ ប្រ្រី៖ កា អន់ ចាបាប លូ ឡាបៀប សាំប្រ្រី៖ ប៉ានេ អ៊ែ លូ សារ សាញ៉ា អន់ទៀតៗ កា អន់ខែ។

៥ ទីប អន់ខែ ទី មួត រតី ឡាក់ កេង ខាក់ យីស៊ូ បក់ ប្រ្រី៖ រឿស អន់ ប្រគី សាដាច់ កា កើត ប៉ាណូ ស យី ឡាច់ ឡឹង សុនសាត អន់ខែ ដេល យី អ៊ែ ហង ឡាក់ ប្រ្រី៖ តីស ឡឹង កាណាគី ញ៉ាៗ ទី ណោះ ពិន ត្រត់ ប៉ានេ អ៊ែ លើយ អាមែន។

៦ ហះកា អូ ត្រត់ ទី ណី ផា ប៉ានីរ ប្រ្រី៖ សាញ៉ា អូ ទី ខា ណោះ អុះ ខង ទី បក់ កើត ឡឹង ផូង រ៉ាច់ អ៊ីស្រាអែល អូ ត្រត់ ស៊ុត កា ប៉ាសុន ប្រ្រី៖ អុះ។

៧ ទី បក់ កើត ឡឹង ផូង រ៉ាច់ រតី អាប្រាហាំ កា អូ ត្រត់ ស៊ុត កា គន សោ រតី អាប្រាហាំ តាទីច ដេល ខង ប្រ្រី៖ រ៉ះ កា អាប្រាហាំ ផា «ដឹង គន សោ អ៊ីសាក់ ណោះ ហង ឡាក់ ផូង រ៉ាច់ អីស»*។

៨ អូ ត្រត់ គន សោ អាប្រាហាំ ទីណោះ ឡាក់ គន ប្រ្រី៖ បិកកាតយ័ អុះ ទី ដឹង គន សោ ឡាក់ កើត ញុន ប៉ានីរ ប្រ្រី៖ សាញ៉ា ណោះ ហង ឡាក់ គន អ៊ែ តាទីច

៩ ខង ប្រ្រី៖ បិកកាតយ័ រ៉ះ សាញ៉ា ផា «សាណាំ អន់តីត អាញ ចឹង ពី៖ ប៉ាត់ អា ណារ កាណុង ខែ អាទៅ ហង សារ ចឹង ទី គន កាម៉ាក់ ម៉ោញ»†។

១០ អូ ត្រត់ ដឹង ណោះ អុះ ផះ យ៉ាត់ រេបិកា គៀម លូ កាម៉ាក់ ម៉ោញ ដូរ ឡាក់ ក្លោ អ៊ែ ទៅ យី រតី អ៊ីសាក់ ឡាក់ រតី ពិន ទីខូ អ៊ែ ទី គន ម៉ាត់ ប៉ាន់ កាណុង រ៉ាច់។

១១-១២ ប្រ្រី៖ បិកកាតយ័ ទី ផិនកាន រឿស ប៉ាណូស អ៊ែ អូ យីត ឡឹង ង៉ារ ពូ ប្រគី អុះ យី រឿស តាម ពុត អ៊ែ បិច។ ទីល នីណោះ ផះ គន ទី ពៀរ អ៊ែ កាណុង រ៉ាច់ បើ តានី ប្រគី ដាក់ លើ អិក អុះ ប្រ្រី៖ កាកាប លូ រេបិកា ផា «មី ចឹង ប្រគី ទុច អុះ»‡ ភៀ អន់ ត្រត់ លូ ផិនកាន អ៊ែ ណោះ

១៣ ឡាក់ កា សារ ទី ប្រាក់ រ៉ះ ផា «អាញ បិច កា យ៉ាកុប ហះកា អូ ណិស កា អេសាវ»§។

១៤ ទីល នីណោះ ពិន ត្រត់ យីត នីចម៍? ញ៉ា ប្រ្រី៖ បិកកាតយ័ អូ ត្រង់ ប? អូ អុះ!

* ៩:៧ ៩:៧ សារ អា ឡាច់ ឡឹង កាណេត អងកក់ តេះ (លោកុប្បត្តិ) ២១:១២។ † ៩:៩ ៩:៩ សារ អា ឡាច់ ឡឹង កាណេត អងកក់ តេះ (លោកុប្បត្តិ) ១៤:១០។ ‡ ៩:១១-១២ ៩:១១-១២ ប៉រ ហៃ កាណេត អងកក់ តេះ (លោកុប្បត្តិ) ២៥:២១-២៣។ § ៩:១៣ ៩:១៣ សារ អា ឡាច់ ឡឹង ម៉ាឡាគី ១:២-៣។

១៥ ខង អើ រ៉ះ កា រតី ម៉ូសេ ជា «អាញ ចឹង ដាក់ ពុត កា បក់ ចំ ឡាក់ អាញ បិច ដាក់ ពុត អាញ កា ចឹង តាប៉ាប តាប៉ូន កា បក់ ចំ ឡាក់ អាញ បិច តាប៉ាប តាប៉ូន ដេល»*។

១៦ ទីល នីណោះ ប្រ្រឹះ រឿស ពូ អូ ត្រក់ តាម ពុត ពូ បិច លើ សារ ខំ ប្រឹក្រី ដាក់ ម៉ះ ប៉ាណូស ណោះ អុះ យី ស៊ុត កា ប្រ្រឹះ បិកកាតយ័ ឡាក់ ទី ពុត តាប៉ាប តាប៉ូន

១៧ ខង កាណុង ផាប់ ប៉ានីរ ប្រ្រឹះ ប្រ្រឹះ បិកកាតយ័ រ៉ះ កា សាដាច់ អ៊ីស៊ីប ជា «អាញ ប្រើ អ៊ីស ប្រឹក្រី សាដាច់ ភ្ញី ចឹង តាំបាង សារ អំរ៉ាញ អ៊ីញ ម៉ះ អាញ ប៉ាសាំង លូ អ៊ីស ម៉ាក់ ពូ ចឹង រ៉ះ សិច អាញ លោ លែង ប៉ាញ ទីប អង់កក់ តេះ»†។

១៨ ទីល នីណោះ ជា ប្រ្រឹះ ដាក់ កា ញី កាតាម យី ស៊ុត កា ពុត អើ ទៅ ជា អើ ប្រឹក្រី អន់ កា បក់ ញី កាង កល់ កាតាម ស៊ុត កា ពុត អើ ទៅ ដេល។

១៩ យី អើ អន់ដីស ចឹង អំបញ្ច អាញ ជា «ទីល នីណោះ ញ៉ា ត្រក់ ប្រ្រឹះ ប៉ាំងអាល ពិន ណារូ? ទី ញី ចឹង អូ ប៉ាសាំង លូ ពុត អើ?»

២០ អី ប៉ាណូស អន់ដីស កេង ឡឹង ពូ ប បះ ខិន ប៉ាតែក លូ ប្រ្រឹះ បិកកាតយ័ នីអៀ? ញ៉ា តេះ កាអិល អូ ដេល ប កាប កា បក់ ម៉ាន អើ ជា «ញ៉ា ត្រក់ អ៊ីស ម៉ាន អាញ អន់ ទី ត្រង់ នៃរ អា?»

២១ ញ៉ា រ៉ាគីយ ម៉ាន អើ អូ អូ អ្នក តេះ កាអិល ណោះ ទៅ ប្រឹក្រី តាម ពុត អើ បិច ណោះ ប? អើ ម៉ាន ប្រឹក្រី កាណាគី គីត ខា អន់ដា លូ ប្រឹក្រី កាណាគី អូ សូរ គីត អន់ដា។

២២ នីអៀ ហង ប្រ្រឹះ បិកកាតយ័ បិច តាំបាង សារ អើ អ៊ីក លូ តាំបាង អន់ ពូ ប៉ប សារ អំរ៉ាញ អ៊ីញ ម៉ះ អើ។ ហះកា អើ អត់ សាំរ៉ាញ ខាក់ កា ម្នត បក់ អើ ត្រក់ អ៊ីក លូ អើ ចឹង ត្រក់ ប៉ាន់តៅ ណោះ។

២៣ ប្រ្រឹះ ប្រឹក្រី នីអៀ ភ្ញី បិច តាំបាង សារ តាតារ ក្លាក់ ឡាក់ ដាក់ ខាក់ ម៉ះ អើ កា ម្នត បក់ អើ តាប៉ាប តាប៉ូន យី ម្នត បក់ អើ ទី ទ្រៀម ឡឹង អន់ទ្រូល អន់ ទី សារ ដាក់

២៤ យី ពិន ទីឌូ ឡាក់ ប្រ្រឹះ អ្នក ប្រឹក្រី ប៉ាសុន អើ អូ ត្រក់ ដឹង ម្នត សុនសាត អ៊ីស្រាអើល អុះ យី ទីប ម្នត សុនសាត អន់ទៀត ដេល

២៥ ឡាក់ កា ទី ប្រាក់ រ៉ះ កាណុង ផាប់ រ៉ាគីយ ប្រ្រឹះ សិច ហូសេ ផាះ

«ពូ ឡាក់ អូ ត្រក់ ប៉ាសុន អាញ
អាញ ចឹង ជា ប៉ាសុន អាញ ឡុត
កាប៉ាច់ សុនសាត ឡាក់ អាញ អូ បិច
អាញ ចឹង ជា សុនសាត ឡាក់ អាញ បិច ចៃ ដេល។ †

២៦ ហះ ចារ ចំ ឡាក់ អាញ ជា អន់ដីស អូ ត្រក់ ប៉ាសុន អាញ អុះ
ហះ ចារ ណោះ ហង ពូ ចឹង អើ អន់ដីស ជា
គន ប្រ្រឹះ បិកកាតយ័ ឡាក់ ទី អាញ រឿស»§។

២៧ កាប៉ាច់ រ៉ាគីយ ប្រ្រឹះ សិច អេសាយ អើ រ៉ះ ឡឹង សារ អ៊ីស្រាអើល ជា «យ្រឹះ សុនសាត អ៊ី ស្រាអើល ទី ចំលួន អៀង ឡាក់ កា តេះ ឡាពុក ហះ ហាង សាឡឹត សាឡាយ កាតាម ហះកា ប្រ្រឹះ ចឹង តង់ ដឹង ចំលួន ប៊ីត ដូវ ដោច

២៨ ខង ប្រ្រឹះ ចឹង តាត់សុន សារ ប៉ាណូស ទីឌូ ពីង អង់កក់ តេះ ស្រីសៗ ឡុត»*។

* ៩:១៥ ៩:១៥ សារ អាឡាច់ ឡឹង សារ ឡាច់ (និក្ខមនំ) ៣៣:១៩។ † ៩:១៧ ៩:១៧ សារ អាឡាច់ ឡឹង សារ ឡាច់ (និក្ខមនំ) ៩:១៦។ ‡ ៩:២៥ ៩:២៥ សារ អា ឡាច់ ឡឹង ហូសេ ២:២៣។ § ៩:២៦ ៩:២៦ សារ អា ឡាច់ ឡឹង ហូសេ ២:១។
* ៩:២៨ ៩:២៧-២៨ បំរើ ហេ អេសាយ ១០:២២-២៣។

២៩ ឡាក់ កា វគី អេសាយ ទី រ៉ះ ឡើង អន់ទ្រូល កេះ ផាះ

«ផា ប្រ្រឹះ តេះ ប្រ្រឹះ ប្លែង អូ គម គន សោ ពិន អន់ អ៊ែ សល់ អន់ជា
ណោះ ពិន កា ចឹង តោ ទី
ឡាក់ កា ម្នត មៀង សូដុំ លូ ម្នត មៀង កូម៉ូរ៉ា + ដេល»។‡

៣០ ទីល នីណោះ ពិន ចឹង ផា នីចម៍ កា សុនសាត អន់ទៀត? អន់ខែ អូ ខំ ប្រឹក្តិ សារ ដាក់
ត្រង់ ហះកា ប្រ្រឹះ ផា អន់ខែ ដាក់ ត្រង់ ញន កា អន់ខែ សៀ អែរ។

៣១ កាប៉ាច់ សុនសាត អ៊ីស្រាអែល ខំ ប្រឹក្តិ ពួយ ចាបាប់ ភៀ ចឹង កើត ដាក់ ត្រង់ ហះកា ប្រ្រឹះ
អូ ផា អន់ខែ ដាក់ ត្រង់ អុះ។

៣២ ខ ញ៉ា បះ នីអៀ? យី ញន កា ពូ ម៉ឹង ង៉ារ ឡាក់ ប្រឹក្តិ ពួយ ចាបាប់ អូ ម៉ឹង យីស៊ូ អុះ។ យីស៊ូ
ញៀប ឡាក់ កា អំហ្គោ ឡាក់ ប្រឹក្តិ អន់ កា អន់ខែ សាលីម ប៉ក់

៣៣ ឡាក់ កា ទី ច្រាត់ រ៉ះ ផាះ

«ហៃ អាញ ចែត អំហ្គោ ម៉ោញ ពឹង មៀង ស៊ីយ៉ុន
ឡាក់ អំហ្គោ ពូ ចឹង សាលីម ប្រឹក្តិ អន់ ពូ ប៉ក់
ហះកា ញៀ សៀ អែរ អា
បក់ ណោះ ចឹង អូ អុះ ឡាកោ អុះ»។

១០

១ អី អុះ មី អាញ បិច កា សុនសាត អ៊ីស្រាអែល អន់ ទី ប្រ្រឹះ តង់ ដេល ណោះ ហង បះ អាញ
ម៉ន់ ឡោម ប្រ្រឹះ បិកកាតយ៍ សាំរ៉ាប់ កា អន់ខែ។

២ អាញ ប្រឹក្តិ ផាញ៉ាន ផា អន់ខែ ខំ ខាក់ ប្រឹក្តិ ង៉ារ កា ប្រ្រឹះ បិកកាតយ៍ ហះកា អន់ខែ ប្រឹក្តិ ទីប
អូ ហ្លង់

៣ យី អន់ខែ អូ ហ្លង់ ឡើង ឡាបៀប ប្រ្រឹះ បិកកាតយ៍ ប្រឹក្តិ អន់ ប៉ាណូស ដាក់ ត្រង់ យី អន់ខែ ខំ
ឡាកោ អន់ខែ ទៅ ប្រឹក្តិ អន់ ដាក់ ត្រង់ អូ ចៃ កា ឡាបៀប ឡាក់ ប្រ្រឹះ បិកកាតយ៍ ប្រឹក្តិ អន់ ប៉ាណូ
ស ដាក់ ត្រង់ អា អុះ។

៤ យីស៊ូ គ្រិះ តាក់ អង់កេះ គ្រីប ង៉ារ ពឹង ចាបាប់ ភៀ ប្រឹក្តិ អន់ ប៉ាណូស បក់ សៀ ទីខូ ដាក់ ត្រង់
ហះ ម៉ាត់ ប្រ្រឹះ។

សារ ប្រ្រឹះ ចឹង តង់ ពូ គ្រីប សុនសាត

៥ វគី ម៉ូសេ ច្រាត់ រ៉ះ ឡើង សារ ដាក់ ត្រង់ ឡាក់ ឡាច់ ឡើង ចាបាប់ ផា «ញៀ ប្រឹក្តិ ពួយ សារ ឡាក់
ទី ច្រាត់ កាណុង ចាបាប់ បក់ ណោះ ចឹង ទី អាញ រ៉ុស ញន កា អែរ ប្រឹក្តិ ពួយ ណោះ ហង»*។

៦ ហះកា កាណុង ផាប៉ ប៉ានីរ ប្រ្រឹះ ទី ច្រាត់ រ៉ះ ឡើង សារ ដាក់ ត្រង់ ឡាក់ កើត ទី ញន កា សារ
សៀ នីអៀ «អន់ដីស ដៃ យីត កាណុង ពុត ផា "ញៀ ចឹង ហារ ពឹង ប្លែង?" (ភៀ អ្យក់ សាដាច់ ប្រ្រឹះ
រឿស ជីវ ប៉ាក់ តេះ)

† ៩:២៩ ៩:២៩ មៀង សូដុំ លូ ម្នត មៀង កូម៉ូរ៉ា យី មៀង ញៀរ សើត ពៃ ពូ ប្រឹក្តិ អូ ដាក់ អៀង ណោះ ប្រ្រឹះ បិកកាតយ៍ ចែត ថុត
ថវឡាយ មៀង ទី ប្រឹះ បំរហៃ កាណោត អង់កក់ តេះ (លោកុប្បត្តិ) ១៩:១-២៨។ ‡ ៩:២៩ ៩:២៩ សារ អា ឡាច់ ឡើង អេសាយ
១:៩។ § ៩:៣៣ ៩:៣៣ បំរហៃ អេសាយ ៨:១៤; ២៨:១៦។ * ១០:៥ ១០:៥ សារ អា ឡាច់ ឡើង ចាបាប់ ម្នត លេវី
(លេវីនីយ) ១៨:៥។

៧ "ញី ចឹង ដីរ កាណុង ស្រុក ប៉ាឡូ?" (ភ្ញី អ្នក ហាវ សាដាច់ ណោះ ឡើង ចារ ប៉ាណូស តៅ)»។

៨ ហះកា កាណុង ផាប ប៉ានីរ ប្រ្រឹះ ទី រ៉ះ ផា នីចម៍? យី ទី រ៉ះ ផា «ប៉ានីរ ប្រ្រឹះ អែ ហះ សានៃង អន់ដីស យី អែ ពឹង ពីរ អន់ដីស លូ អែ កាណុង ពុត អន់ដីស ដេល»។ ប៉ានីរ ប្រ្រឹះ អា ហង កាប ឡើង សារ សៀ អែ ឡាក់ ញីន រ៉ះ អា។

៩ ផា ពីរ អន់ដីស រ៉ះ ផា យីស៊ូ ឡាក់ ពី តាំងឡា តាទីច លូ ពុត អន់ដីស សៀ ផា ប្រ្រឹះ បិកកាតយី តាក់ អង់រីស សីត អែ តាទីច ណោះ អន់ដីស ចឹង ទី ប្រ្រឹះ តង់ តាទីច ហង

១០ ខង ប្រ្រឹះ ផា ពិន ដាក់ ត្រង់ ញន កា ពុត ពិន សៀ ប្រ្រឹះ ចឹង តង់ ពិន ញន កា ពីរ ពិន រ៉ះ កា ពូ

១១ ខង កាណុង ផាប ប៉ានីរ ប្រ្រឹះ ទី រ៉ះ ផា «ញី សៀ អែ មូត ទិណោះ ចឹង អូ អូ ឡាកោ អុះ»។

១២ ទីល នីណោះ សុនសាត អ៊ីស្រាអែល លូ សុនសាត អន់ទៀត អូ យច គូប សោប ហះ ចំ អុះ អន់ខៃ ទីខ្ល ទី ប្រ្រឹះ តាំងឡា ដឹង ម៉ោញ ឡាក់ ទី ពុត ដាក់ កា បក់ ម៉ន់ ឡោម អើ អើ

១៣ ខង «ញី ម៉ន់ ឡោម អើ ប្រ្រឹះ តាំងឡា បក់ ណោះ ចឹង ទី ប្រ្រឹះ តង់»។

១៤ នីចម៍ ពូ ចឹង អូ ម៉ន់ ឡោម អើ ប្រ្រឹះ ផា ពូ អូ សៀ? នីចម៍ ពូ ចឹង អូ សៀ ផា ពូ អូ យើយ កាតាំង ប៉ានីរ ប្រ្រឹះ? នីចម៍ ពូ ចឹង អូ កាតាំង ផា អូ ទី ញី រ៉ះ?

១៥ នីចម៍ ពូ ចឹង អូ ចាក រ៉ះ ផា អូ ទី ញី ប្រើ អន់ខៃ ឡាក់? ឡាក់ កា ទី ច្រាត់ រ៉ះ ផា «ហៃ ពូ ចាក រ៉ះ សារ ដាក់ តោ ដាក់ ខាក់ អុះ!»*

១៦ ហះកា អូ ត្រត់ ប៉ាណូស ទីខ្ល ចៃ សាំយ៉ាំង ពួយ សារ ដាក់ អា អុះ ឡាក់ កា វតី អេសាយ កាប ផា «អី ប្រ្រឹះ បិកកាតយី ញី សៀ សារ ញីន រ៉ះ អា?»។

១៧ ទីល នីណោះ សារ សៀ កើត ឡាច់ ឡើង ពិន កាតាំង សារ ឡាក់ ពិន កាតាំង ណោះ ឡាច់ ឡើង ពូ រ៉ះ សារ យីស៊ូ គ្រិះ។

១៨ ហះកា អាញ ប័រ អំប័ញ ញ៉ា ពូ អូ ទី កាតាំង ប? អូ អុះ យី ពូ កាតាំង កេះ ឡាក់ កា ទី ច្រាត់ រ៉ះ ផា:

«ប៉ានីរ ណោះ កាតាំង ប៉ាញី ទីប អង់កក់ តេះ
សារ ពូ រ៉ះ ណោះ កា កាតាំង លេវ
លើយ ទីល ប៉ាថេត ញីក ប៉ាក់ ឡាណុច តេះ ដេល»។

១៩ អាញ ប័រ អំប័ញ ណារូ ញ៉ា សុនសាត អ៊ីស្រាអែល អូ ហ្លង់ ប? អូ អុះ អន់ខៃ ហ្លង់ ដេល ឡាក់ កា ប្រ្រឹះ រ៉ះ ពឹង វតី ម៉ូសេ ផា:

«អាញ ចឹង ប្រឹក អន់ អន់ដីស ទី ពុត សាណាំង កា មូត
ឡាក់ អូ អូ កា សុនសាត ញ៉ា
លូ ចឹង ប្រឹក អន់ អន់ដីស អីក
ញន កា មូត សុនសាត ម៉ោញ ឡាក់ អូ ហ្លង់ សារ ញ៉ា»។

† ១០:៨ ១០:៦-៨ ប័រ ហៃ សារ អន់ ចាបាប លីក ទី ញីរ (ចេទិយ/កថា) ៣០:១១-១៤។ † ១០:១១ ១០:១១ សារ អា ឡាច់ ឡើង អេសាយ ២៨:១៦។ § ១០:១៣ ១០:១៣ សារ អា ឡាច់ ឡើង យូអែល ២:៣២។ * ១០:១៥ ១០:១៥ សារ អា ឡាច់ ឡើង អេសាយ ៥២:៧។ † ១០:១៦ ១០:១៦ សារ អា ឡាច់ ឡើង អេសាយ ៥៣:១។ † ១០:១៨ ១០:១៨ សារ អា ឡាច់ ឡើង ផាប អញសៃ ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ១៩:៤។ § ១០:១៩ ១០:១៩ សារ អា ឡាច់ ឡើង សារ អន់ ចាបាប លីក ទី ញីរ (ចេទិយ/កថា) ៣២:២១។

២០ កេះណោះ ណារ៉ូ វគី អេសាយ ខីន កាប នីអៀះ

«ប្រ្លឹះ រ៉ះ ជា "ម្នួត បក់ អូ ណាំង អាញ
អន់ខែ ប័ប័ អាញ កេះ។
អន់ខែ អូ អំប័ញ ណាំង អាញ អុះ
ហះកា អាញ តាំបាង ឡាកោ អន់ អន់ខែ ប័ប័"»*។

២១ កាប៉ាច់ សុនសាត អ៊ីស្រាអែល ប្រ្លឹះ កាប ជា «ឡឹង កាំលី ទីល កាដាច អាញ អន់ទីប តី កា ប៉ា
សុន ឡាក់ អូ រ៉ាប អូ ស្បៀ ហះកា អន់ខែ អ៊ែ កាដី កល់ លើយ»†។

១១

សារ ប្រ្លឹះ រឿស សុនសាត អ៊ីស្រាអែល ម៉ោញ ចំលួន

១ ទីល នីណោះ អាញ ប័រ អំប័ញ ណារ៉ូ ញ៉ា ប្រ្លឹះ អ្នាត ប៉ាសុន អែប? អូ អុះ អែ អូ អ្នាត អន់
ខែ អុះ។ អាញ អា កា សុនសាត អ៊ីស្រាអែល ដេល អាញ កា គន សោ វគី អាប្រាហាំ កើត ឡឹង
ផ្លង់ រ៉ាច់ បេនយ៉ាមីន។

២ ប្រ្លឹះ ប៊ិកកាតយ័ អូ អ្នាត ប៉ាសុន ឡាក់ អែ រឿស ឡឹង អន់ទ្រួល ណោះ អុះ។ ញ៉ា អន់ដីស អូ
អូ ប សារ ឡាក់ ទី ប្រាត់ រ៉ះ កាណាង ផាច់ ប៉ានីរ ប្រ្លឹះ ឡឹង សារ វគី អេលីយ៉ា ម៉ន់ ឡោម ប្រ្លឹះ ប៊ិក
កាតយ័ ប៉ាសាំង លូ សុនសាត អ៊ីស្រាអែល ណោះ ពៃ អែ ជា នីចម៍?

៣ អែ កាប ជា «អែ ប្រ្លឹះ ប៊ិកកាតយ័ អន់ខែ ប៉ាណាំ គូប ប៉ាន់តោ ម្នួត រ៉ាគីយ អីស លូ តាត់ អំពូ
ក ចារ ពូ រ៉ាម៉ះ អីស។ ដឹង ម៉ោញ ដូរ អាញ ទី រ៉ាច់ ឡាកោ ហះកា អន់ខែ ណាំង ប៉ាន់តោ អាញ
ណារ៉ូ»។

៤ ប្រ្លឹះ ប៊ិកកាតយ័ តើល អែ នីចម៍? យី ប្រ្លឹះ តើល ជា «អាញ គម ប៉ាណូស ៧០០០ ដូរ សាំ
រ៉ាប កា អាញ កេះ អន់ខែ ណោះ អូ ទី ជន តាកុល សាំប្លឹះ ប្រ្លឹះ បាល * អុះ»†។

៥ រ៉ាប ដារ អា អ៊ែ ទី នីណោះ ដេល យី អ៊ែ ទី ប៉ាណូស ឡាក់ អូ អ្នាត ប្រ្លឹះ ប៊ិកកាតយ័ ម៉ោញ ចំ
លួន ឡាក់ ប្រ្លឹះ រឿស ញួន កា អែ ដាត់ កា ពូ តាដោះ។

៦ ជា ប្រ្លឹះ រឿស ពូ ញួន កា អែ ដាត់ កា ពូ តាដោះ ទីល នីណោះ ពូ អូ ត្រត់ អេង កា ដារ ពូ ប្រ័ត៌
ពួយ ចាបាប អុះ។ ជា ពូ អេង កា ដារ ពូ ប្រ័ត៌ ពួយ ចាបាប ណោះ អូ ត្រត់ កេះ ប្រ្លឹះ រឿស ពូ ញួន
កា អែ ដាត់ កា ពូ តាដោះ។

៧ ទីល នីណោះ ពិន ត្រត់ យីត នីចម៍? សារ ញ៉ា ឡាក់ អ៊ីស្រាអែល ខំ ណាំង ណោះ អន់ខែ អូ
ទី អ្យក់ អុះ ទី ដឹង ម្នួត បក់ ប្រ្លឹះ រឿស ណោះ ហង ឡាក់ ទី អ្យក់ សារ ណោះ។ កាប៉ាច់ ពូ អន់ទៀ
គ ប្រ្លឹះ ប្រ័ត៌ អន់ ពូ កាដី កល់

៨ ត្រត់ ឡាក់ កា ទី ប្រាត់ រ៉ះ ផាះ

«ប្រ្លឹះ ប៊ិកកាតយ័ ប្រ័ត៌ អន់ ពុត ពៀក អន់ខែ តីត ទី
លូ អន់ ម៉ាត់ អន់ខែ ហៃ អូ ប័ប័
តោរ អន់ខែ សាំយ៉ាំង អូ កាតាំង

* ១០:២០ ១០:២០ សារ អា ឡាច់ ឡឹង អេសាយ ៦៥:១។ † ១០:២១ ១០:២១ សារ អា ឡាច់ ឡឹង អេសាយ ៦៥:២។
* ១១:៤ ១១:៤ ប្រ្លឹះ បាល យី ហ៊ិប ប្រ្លឹះ ប៊ិក ឡាក់ សុនសាត កាណាន ខុ ប៉ានេ សាំប្លឹះ។ ផះ រ៉ាងរ៉ាង វគី អេលីយ៉ា សុនសាត
អ៊ីស្រាអែល សួន អៀង កា ប៉ានេ សាំប្លឹះ ប្រ្លឹះ បាល ដេល។ † ១១:៤ ១១:២-៤ ប័រ ហៃ សារ ម្នួត សាដាច់ (ពង្សាវតារ/ក្សត្រ)
ទី ១ ១៩:៩-១៨។

លើយ ទីល រ៉ាប់ ដាវ អា»។‡

៩ កេះណោះ សាដាច់ ដាវីត កាប ផាះ

«អន់ សារ អែត សង់ រីត សើម ម៉ះ អន់ខែ ណោះ
កេះ សាទ្វង កេះ ប្លា ត្រត់ អន់ខែ ទៅ ពិ
លូ អន់ ប្រ្លឹះ ចែត ចូត សារ អន់ខែ យច។

១០ អន់ ម៉ាត់ អន់ខែ ម៉ាម៉ាង ហៃ អូ ប៊ីប៊ី
លូ អន់ អងកក់ អន់ខែ គុង លើយ»។§

សារ សុនសាត អន់ទៀត ពៀប ឡាក់ កា តាំងកង់ អូលេវ ពូ កាយ៉ោ ប៉ាតីត

១១ ទីល នីណោះ អាញ ប៊ីរ អំប៊ញ ណារូ ញ៉ា សុនសាត អ៊ីស្រាអែល បក់ អ្នក សៀ ណោះ អន់
ខែ ចឹង អ្នក សៀ លើយ ប? អូ អុះ អន់ខែ អូ អ្នក សៀ លើយ អុះ ហះកា ញុន កា អន់ខែ ប្រ័តិ
យច ណោះ ហង បះ ប្រ័តិ អន់ កា សុនសាត អន់ទៀត ទី ប្រ្លឹះ តង់ សារ ណោះ ហង ប្រ័តិ អន់ សុ
នសាត អ៊ីស្រាអែល ទី ពុត សាណឹង។

១២ ផា សារ យច អន់ខែ ណោះ ប្រ័តិ អន់ កា សុនសាត អន់ទៀត ទី សារ ដាក់ ឡឹង ប្រ្លឹះ អៀង
នីអៀ កេះ ផា សុនសាត អ៊ីស្រាអែល ប្រ័តិ ត្រត់ ពុត ប្រ្លឹះ ហឹង ខាក់ ហង សារ ដាក់ ម៉ះ ប្រ្លឹះ
ចឹង អៀង តះ។

១៣ អាញ រ៉ះ កា អន់ដីស ឡាក់ សុនសាត អន់ទៀត អាញ ឡាក់ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ សាំ
រ៉ាប់ កា សុនសាត អន់ទៀត ខ អា ហង បះ អាញ ផា ដាវ អាញ ប្រ័តិ អា សាំខាន់ កាខាក់

១៤ ភ្លើ អន់ សុនសាត អាញ ទី ពុត សាណឹង ម៉ាត់ កាណុង កាំឡាំង អន់ខែ បក់ អន់ដា ប៊ុនពែង
ពុត ពៀក អន់ ទី ប្រ្លឹះ តង់ អន់ខែ ណោះ ដេល។

១៥ ផា សារ សុនសាត អ៊ីស្រាអែល ក្លះ ឡឹង ប្រ្លឹះ ប្រ័តិ អន់ កា ប៉ាណូស ពីង អងកក់ តេះ ត្រត់
លូ ប្រ្លឹះ នីអៀ នីចម៍ ផា ប្រ្លឹះ ហាច់ អ្នក អន់ខែ ណារូ ចឹង ទី សារ ញ៉ា កើត ពីះ? យី ចាបះ
កា ប៉ាណូស តោ ចឹង រ៉ុស សិត ឡុត។

១៦ សុនសាត អ៊ីស្រាអែល ពៀប ឡាក់ កា តាប៉ុង ពូ ប្រ័តិ ណុំ បាំង ផា ពូ អ្នក បាប៊ីត មប អន់
កា ប្រ្លឹះ ណោះ តាប៉ុង ទីណោះ កា កេះ ដាក់ សាំរ៉ាប់ កា ប្រ្លឹះ ដេល។

ម៉ោញ ណារូ សុនសាត អ៊ីស្រាអែល ពៀប ឡាក់ កា តើម អូលេវ ផា រ៉ាយៈ ម៉ះ ប្រ្លឹះ តាំងកង់
កា ម៉ះ ប្រ្លឹះ ដេល។

១៧ ហះកា តាំងកង់ អន់ដា ពូ កាសិត អ្នក កាប៉ាច់ អន់ដីស ពៀប ឡាក់ កា តាំងកង់ អូលេវ ព្រី
ពូ អ្នក កាយ៉ោ ប៉ាតីត ពីង តាំងហាល តាំងកង់ ពូ កាសិត អ្នក ណោះ។ កិញអៀ អា អន់ដីស ទី
អ្សីប ជី ឡឹង រ៉ាយៈ អន់ខូ លូ តាំងកង់ អន់ទៀត។ ណោះ ដេល។

១៨ ទីល នីណោះ អន់ដីស អូ ត្រត់ អ្នក ឡាកោ លូ បីដាយ តាំងកង់ ពូ កាសិត អ្នក ណោះ
អុះ។ ត្រត់ អូ អន់តត់ ផា អូ ត្រត់ អន់ដីស អុះ សិម រ៉ាយៈ យី រ៉ាយៈ សិម អន់ដីស។

១៩ យី អ៊ី អន់ដីស ចឹង កាប ផា «ប្រ្លឹះ កាសិត អ្នក តាំងកង់ ណោះ ភ្លើ អ្នក អាញ កាយ៉ោ
ប៉ាតីត ប៉ាតាង ឡុត»។

‡ ១១:៩ ១១:៩ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប លីក ទី ពៀរ (ចេទិយ/កថា) ២៩:៤។ § ១១:១០ ១១:៩-១០ សារ អា
ឡាច់ ឡឹង ផាច់ អញសៃ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៦៩:២២-២៣។

២០ ត្រង់ ហង យី ប្រ្លឹះ បិកកាតយ័ កាសិត អ្នាត តាំងកង់ ណោះ ញាន កា អន់ខែ អូ សៀ។ កា ប៉ាច់ អន់ដីស ទី តីត ពីង តើម ញាន កា អន់ដីស សៀ។ ទីល នីណោះ អូ ត្រង់ ប៉ានេ ឡាកោ ទៅ អុះ ត្រង់ អ្សត ឡុត។

២១ ផា ប្រ្លឹះ បិកកាតយ័ អូ គម តាំងកង់ អើ ទៅ ឡឹង កើត ប្រ្លឹះ កា ចឹង អូ គម អន់ដីស ដេល។

២២ ទីល នីណោះ ហត់ យីត ចាប្រ្រប ផា ប្រ្លឹះ ដាក់ ពុត កា បក់ អន់ដា ហះកា ប្រ្លឹះ ចែត ថូត កា បក់ អន់ដា អើ ដាក់ ពុត កា អន់ដីស ផា អន់ដីស អ្នែ ម៉ឹង ពុត ដាក់ ម៉ះ អើ ដេល។ ផា អូ នី ណោះ អន់ដីស កា ត្រង់ កាសិត អ្នាត ដេល។

២៣ កាប៉ាច់ តាំងកង់ អើ ទៅ ឡឹង កើត ពៃ ផា អន់ខែ ចៃ អ្នាត ពុត អូ សៀ អន់ខែ ណោះ ប្រ្លឹះ បិកកាតយ័ ចឹង ប៉ាតីត អន់ខែ ណាវ ខង ប្រ្លឹះ ទី អំរាញ អីញ អូ ប៉ាតីត អន់ខែ ម៉ោញ ទង ណាវ។

២៤ អន់ដីស ឡាក់ តើម អូលេវ ព្រី ហះកា ប្រ្លឹះ អ្សក់ កាយ៉ោ ប៉ាតីត ពីង តើម អូលេវ ស្រុក ឡាក់ អូ ត្រង់ តើម អន់ដីស ទៅ កាប៉ាច់ អន់ខែ ប្រ្លឹះ ចឹង អ្សក់ ប៉ាតីត ពីង តើម អន់ខែ ទៅ ហឹង ខាក់ ចឹង ឡាម៉ត់ តះ។

សារ ប្រ្លឹះ ចឹង តង់ សុនសាត អ៊ីស្រាអែល ទិឌូ

២៥ អី អុះ មី អាញ បិច អន់ អន់ដីស អូ អន់ ឡាក់។ ឡឹង សារ សាគីម អា អូ ផែត អន់ដីស យីត ផា ឡាកោ អន់ដីស ហ្សាំង សាឡាច់។ សារ សាគីម អា យី សុនសាត អ៊ីស្រាអែល បក់ អន់ដា កាដំ កល់ លើយ ទីល ទិ សុនសាត អន់ទៀត ឡាក់ ប្រ្លឹះ រើស ទីណោះ ម៉ុត សៀ អន់ ទី ប្រ្លឹះ តង់។

២៦ ផះ ណោះ ប្រ្លឹះ ចឹង តង់ សុនសាត អ៊ីស្រាអែល ទិឌូ ដេល ឡាក់ កា ទី ច្រាត់ រះ ផាះ

«ទី បក់ តង់ ចឹង ពីះ ឡឹង មៀង ស៊ីយ៉ូន *

អើ ចឹង អ្សក់ ឡាច់ សារ អីក បីត ឡឹង គន សោ យ៉ាកុប។

២៧ អា ហង ឡាក់ សារ សាញ៉ា វែវ ពុត ឡាក់ អាញ ចឹង សាញ៉ា លូ អន់ខែ

ផះ អាញ អ្សក់ ឡាច់ សារ យច ឡឹង អន់ខែ»។†

២៨ ផា យីត ឡឹង សារ ដាក់ ឡឹង យីស៊ូ សុនសាត អ៊ីស្រាអែល កើត តាមីរ លូ ប្រ្លឹះ បិកកាតយ័ ម៉ាក់ អន់ដីស ទី ខា។ ផា យីត ឡឹង សារ ប្រ្លឹះ បិកកាតយ័ រើស យី ប្រ្លឹះ បិច កា អន់ខែ ញាន កា អើ យីត ឡឹង វត់ អន់ខែ សើត ពៃ

២៩ ខង ផា ប្រ្លឹះ បិកកាតយ័ អន់ កា ពូ កេះ អើ អូ អ្សក់ សីត ណាវ អុះ ផា អើ អ្សក់ ពូ ប្រ្រីត ប៉ាសុន អើ កេះ អើ កា អូ តាំងហ្សិត ពូ ដេល។

៣០ សើត ពៃ អន់ដីស អូ រ៉ាប់ អូ សៀ ប្រ្លឹះ បិកកាតយ័ អុះ ហះកា កិញអៀ អា ញាន កា អ៊ីស្រា អែល អូ រ៉ាប់ អូ សៀ អើ ប្រ្លឹះ កា តាប៉ាប តាប៉ុន កា អន់ដីស ឡុត។

៣១ កិញអៀ អា អន់ខែ អូ រ៉ាប់ ប៉ានីរ ប្រ្លឹះ បិកកាតយ័ ហះកា ញាន កា អើ តាប៉ាប តាប៉ុន កា អន់ ដីស អើ កា ចឹង តាប៉ាប តាប៉ុន កា អន់ខែ ដេល

៣២ ខង ប្រ្លឹះ បិកកាតយ័ ទីមវែរ អន់ ប៉ាណូស ទិឌូ អូ រ៉ាប់ ប៉ានីរ អើ ភៀ តាំបាង ពុត អើ តាប៉ាប តាប៉ុន កា ប៉ាណូស ទិឌូ។

* ១១:២៦ ១១:២៦ មៀង ស៊ីយ៉ូន យី មៀង យេរូសាឡឹម ណោះ ហង។ † ១១:២៧ ១១:២៧ សារ អា ឡាច់ ឡឹង អេសាយ ៥៩:២០-២១។

៣៣ សារ ដាក់ ម៉ែ ប្រៀប ប្រកាតយ័ កេង ខាក់ អ៊ុះ ! សារ ហ្សាំង សាឡាច់ អ៊ែ កា កេង កាខាក់ ដេល ! អ៊ែ តាតស៊ិន គ្រីប សារ អន់ ដាក់ ត្រត់ កាខាក់ អូ ទី ពៀ ចឹង អូ ហ្នង់ អុះ លូ អូ ទី ពៀ ចឹង អូ ទ្រង់ អ៊ែ ណោះ ដេល។

៣៤ «ពៀ អន់ ហ្នាល់ ពុត ប្រៀប ប្រកាតយ័ ? ពៀ អូ អន់ តត់ រ៉ះ កា អ៊ែ ?»

៣៥ ពៀ អន់ កាណាតី កា អ៊ែ កៀ អន់ អ៊ែ ចឹង អន់ តូ កា ពូ ដេល ?»

៣៦ ខង កាណាតី ញ៉ាៗ ទិណោះ យី កើត ឡាច់ ឡឹង អ៊ែ ញន កា អ៊ែ លូ សារ៉ាប់ កា អ៊ែ។ ចុ ពិន ប៉ានេ អ៊ែ លើយ អាមែន។

១២

សារ មប ឡាកោ កា ប្រៀប

១ ទីល នីណោះ អី អុះ មី អាញ ប័រ អន់ តត់ ប៉ាតោ កា អន់ ដីស ញន កា ប្រៀប ប្រកាតយ័ តា ប៉ាប តាប៉ុន អន់ ដីស ត្រត់ មប ឡាកោ កា ប្រៀប ឡាក់ កា កាណាតី វ៉ាម៉ែ ប្រៀប ទីប រ៉ុស អន់ ដាក់ សារ៉ាប់ កា អ៊ែ លូ អន់ ត្រត់ ពុត អ៊ែ ដេល។ ជា ប្រឹក្សា នីណោះ យី អន់ ដីស អ៊ុល កូតី អ្សក កា ប្រៀប ព្យយ ឡាបៀប ឡាក់ ត្រត់ ហង។

២ អូ ត្រត់ ប្រឹក្សា ព្យយ គុន ប៉ាណូស ពីង អង់កក់ តេះ អា អុះ ត្រត់ អន់ ប្រៀប ប្រកាតយ័ តូរ ពុត ពៀក អន់ ដីស អន់ កើត ណារ ទិណោះ កៀ អន់ អន់ ដីស អូ យីត ចា ជ្រែប ម៉ាត់ ហ្នង់ ឡឹង ពុត ប្រៀប ប្រកាតយ័ បិច នីចម អន់ ដា យី សារ ញ៉ា ឡាក់ ត្រត់ ពុត អ៊ែ លូ ដាក់ គ្រីប នែវ ដេល។

៣ ញន កា ប្រៀប ប្រកាតយ័ ដាក់ កា អាញ អ៊ែ អន់ អាញ ទី អំវាញ អន់ តត់ ប៉ាតោ កា អន់ ដីស ទិខូ នីអៀះ អូ ត្រត់ យីត ជា ឡាកោ ដាក់ ហ្និត ឡឹង ពុត អន់ ដីស ត្រត់ យីត ណោះ អុះ ហះកា ត្រត់ យីត ឡឹង ឡាកោ ទៅ អន់ ត្រត់ ព្យយ សារ អន់ ដីស សៀ ឡាក់ ប្រៀប ប្រកាតយ័ រ៉ះ អន់ កា អន់ ដីស ណោះ ហង។

៤ ឡាកោ ប៉ាណូស ពិន ទី កាណាតី អៀង ឡាក់ កា ជុង តី ម៉្លះ ម៉ាត់ កាណាតី ម៉ោញៗ កា ទី ងារ តាង ឡឹង គូប

៥ កាំឡាំង ពិន កា នីណោះ ដេល។ ពិន ទី កាំឡាំង អៀង ដូរ អ្វែ ប៉ាតុំ អន់ ខូ លូ យីស៊ូ គ្រិះ អន់ កេះ ឡាកោ ដឹង ម៉ោញ ពិន កា ជុង តី សារ៉ាប់ តង គូប សោប នីណោះ ដេល។

៦ ពិន ទី ងារ ប្រៀប អន់ កា ពិន តាង ឡឹង គូប ព្យយ សារ ប្រៀប ប្រកាតយ័ ដាក់ ពុត កា ពិន។ ជា បក់ ចំ ប្រៀប ប្រើ រ៉ះ ប៉ានីរ អ៊ែ ត្រត់ រ៉ះ អន់ ត្រត់ ព្យយ សារ សៀ ប្រៀប។

៧ បក់ ចំ ប្រៀប ប្រើ ប្រឹក្សា ងារ តង ពូ ហត់ ប្រឹក្សា ពិ។ បក់ ចំ ប្រៀប ប្រើ ប៉ាំង ហៀន កា ប៉ាំង ហៀន ពិ។

៨ បក់ ចំ អូ កាប ប៉ាំង ហោក ពុត ពៀក ពូ កាប ពិ។ បក់ ចំ អូ ជែក វ៉ាស អំប៉ាស អន់ កា ពូ ត្រត់ ជែក ញន ពុត ដាក់ ត្រង់។ បក់ ចំ អូ ប្រឹក្សា ម៉ែត ណាំជា ត្រត់ ប្រឹក្សា អ្សក ពុត ចេត។ បក់ ចំ អូ តង មូត ថុក ញ៉ាក ត្រត់ តង ពូ ញន ពុត ហោក រីត។

† ១១:៣៤ ១១:៣៤ សារ អា ឡាច់ ឡឹង អេសាយ ៤០:១៣។ S ១១:៣៥ ១១:៣៥ សារ អា ឡាច់ ឡឹង យ៉ូប ៤១:១១។

- ៩ ត្រង់ ទី ពុត បិច ចៃ កា ពូ តាទីច ដៃ តាត់ អំប្រើគី ត្រង់ អូ ណិស ខាអីម កា សារ ញ៉ា ឡាក់ អូ ដាក់ ត្រង់ ទី ពុត បិច ដឹង កា សារ ដាក់ លើយ។
- ១០ ត្រង់ បិច ចៃ កា គូប សោប ឡាក់ កា បិច ចៃ កា អុះ មី ម៉ោញ ម៉ែត ត្រង់ ខំ អ្សល កូតី កា គូប សោប កាខាក់។
- ១១ ត្រង់ ទី ពុត ត្រាំង ដៃ កាដីល លូ ខំ ប្រើគី ងារ កា យីស៊ូ ឡាក់ ពី តាំងឡា ពិន។
- ១២ ត្រង់ ហោក រីត ញុន កា ទី សារ ត្រង់ មីង។ ត្រង់ ទី ពុត អត់ សាំវ៉ាញី ផះ ទី សារ ឡាក់ បា ក។ ត្រង់ ខំ ម៉ន់ អើ ប្រើ លើយ។
- ១៣ ត្រង់ អន់ កាណាតី កា មូត បក់ ថុក ញ៉ាក កាណាង កាំឡាំង ប៉ាសុន ប្រើ ឡាក់ តងកាន ពូ តង លូ ត្រង់ រាំងហៃ អំហ្វិយ អន់ ដាក់។ ដេល។
- ១៤ ត្រង់ ប៉រ សារ ដាក់ ឡឹង ប្រើ អន់ កា មូត បក់ ប្រើ បាប អន់ដីស ត្រង់ ប៉រ សារ ដាក់ អន់ កា អន់ខៃ ដៃ តះ ប៉ាស្យាប កា អន់ខៃ។
- ១៥ ត្រង់ ហោក រីត អន់ខូ លូ បក់ ទី សារ ហោក រីត ត្រង់ ញ៉ា សោក អន់ខូ លូ បក់ ញ៉ា សោក។
- ១៦ ត្រង់ រែវ ពុត លូ គូប សោប។ ដៃ ទី ពុត បាំងខុយ ប៉ាន់តីស ត្រង់ រ៉ាពង លូ មូត បក់ ថុក ញ៉ាក ដៃ អ្នាត់ ឡាកោ ជា ហ្សាំង សាឡាច់។
- ១៧ ដៃ ប្រើគី សារ អូ ដាក់ តូ លូ សារ អូ ដាក់ ត្រង់ ខំ ប្រើគី សារ ញ៉ា ឡាក់ ពូ ទិខូ ជា ដាក់។
- ១៨ កាប៉ាច់ អន់ដីស ជា អូ ប្រើគី អន់ដីស ត្រង់ អ្នែ ដាក់ រម លូ ប៉ាណូស ទិខូ ពិ។
- ១៩ អី អុះ មី អូ ត្រង់ តូ ពូ ឡាកោ អន់ដីស ទៅ អុះ សារ ណោះ អន់ ប្រើ បិកកាតយី អីក កា ពូ ខង ទី សារ ពូ ប្រាត់ រះ ជា «ប្រើ បិកកាតយី កាប ជា "សារ តូ ពូ ស៊ុត កា អាញ ចឹង តូ ពូ"»*។
- ២០ ទីល នីណោះ «ជា តាមីរ អន់ដីស ឡាយិត ត្រង់ អ្សក់ សាណា អន់ កា អើ សា ពិ ជា អើ ប្រើ ទៀក ត្រង់ អ្សក់ ទៀក អន់ កា អើ អែត ដេល។ ប្រើគី នីអៀ ពៀប ឡាក់ កា ប៉ាតុំ ងារ អុញ អ្សក់ ចែត ពីង កល់ អើ ទៅ»†។
- ២១ ដៃ អន់ ទី ទ្រង សារ អូ ដាក់ ពីង អន់ដីស ត្រង់ ទី ទ្រង អន់ដីស ពីង សារ អូ ដាក់ ឡុត ញុន កា ប្រើគី ដាក់។

១៣

សារ ពិន ត្រង់ រ៉ាប់ សៀ មូត អុងកាន

- ១ ប៉ាណូស ទិខូ ត្រង់ រ៉ាប់ សៀ មូត អុងកាន ខង សារ រាំងហៃ ទិណោះ ស៊ុត កា ឡាច់ ឡឹង ប្រើ បិកកាតយី យី ប្រើ អន់ អន់ខៃ រាំងហៃ។
- ២ ទីល នីណោះ បក់ ប៉ាសាំង លូ មូត អុងកាន ឡាក់ កា ប៉ាសាំង លូ សារ រាំងហៃ ឡាក់ ប្រើ បិក កាតយី អន់ ណោះ ដេល ប៉ាណូស បក់ ប៉ាសាំង ចឹង ប្រើគី អន់ ឡាកោ ទី ថូត ហង។
- ៣ បក់ ប្រើគី ដាក់ អូ អ្សត កា មូត អុងកាន អុះ ទី ដឹង មូត បក់ ប្រើគី យច អ្សត។ ជា អូ បិច អ្សត កា មូត អុងកាន ហត់ ប្រើគី ដាក់ ពិ ណោះ មូត អុងកាន ចឹង ប៉ានេ អន់ដីស ហង
- ៤ ខង អន់ខៃ ណោះ ប៉ាណូស ប្រើគី ងារ កា ប្រើ បិកកាតយី សារ រ៉ាប់ សារ ដាក់ កា អន់ដីស ហះ កា ជា អន់ដីស ប្រើគី យច ហត់ អ្សត ពិ ខង អន់ខៃ ចឹក ដាវ អូ ត្រង់ អូ ទី ខា អុះ យី អន់ខៃ ប្រើគី ងារ កា ប្រើ បិកកាតយី ភៀ ចែត ថូត ប៉ាតាង ប្រើ កា មូត បក់ ប្រើគី យច។

* ១២:១៩ ១២:១៩ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប លឹក ទី ពៀរ (ចោទិយ/កថា) ៣២:៣៥។ † ១២:២០ ១២:២០ សារ អា ឡាច់ ឡឹង សារ អន់តត់ ប៉ាតោ (សុភាសិត) ២៥:២១-២២។

៥ ទីល នីណោះ ត្រង់ រ៉ាប់ សៀ ម្នាក់ អុងកាន អូ ត្រង់ រ៉ាប់ សៀ ញូន ដឹង កា អ្នក កា ពូ ចែត ថូត ណោះ អុះ យី ញូន កា ពុត ប៊ុច ប្រីត ដាក់។

៦ ខ អា ហង បះ អន់ដីស ត្រង់ សឹង រ៉ាប់ ខង អន់ខៃ ណោះ ឡាក់ ប៉ាណូស ប្រីត ង៉ារ កា ប្រ្រឹះ ប៊ុកកាតយី ឡាក់ អ្នក ពុត ចែត ប្រីត ង៉ារ អា ហង។

៧ ទីល នីណោះ ត្រង់ អន់ កា អន់ខៃ ណោះ កាណាត ញ៉ា ឡាក់ អន់ដីស ត្រង់ អន់ សឹង រ៉ាប់ កា បក់ ចំ ឡាក់ អន់ដីស ត្រង់ សឹង អ្សិល កូត អ្នក កា បក់ ចំ ឡាក់ ត្រង់ អ្សិល កូត។

សារ ប៊ុច ចៃ កា គូប សោប

៨ អូ អន់ ទូម ញ៉ា ឡឹង សារ ញ៉ា អុះ យី ត្រង់ ទូម ដឹង សារ ប៊ុច ចៃ កា គូប សោប ណោះ ហង ខង ញ៉ា ប៊ុច ចៃ កា ពូ បក់ ណោះ ប្រីត ពួយ ចាបាប ប្រ្រឹះ ទីណោះ ហង

៩ ខង ទី សារ ពូ ប្រាត់ រះ ជា «អូ អន់ រ៉ាលង កល់ ក្លោ កាម៉ាញ៉ា អូ អន់ ប៉ាន់តៅ ប៉ាណូស អូ អន់ អន់តុង មះ ពូ អូ អន់ ទី ពុត ខ្លាម»* ទីប ទី ចាបាប អន់ទៀតៗ ណារ កា ប៉ាតុំ ដឹង ម៉ោញ នីរ ជា «ត្រង់ ប៊ុច ចៃ កា អុះ ម៉ី ឡឹង តែង ឡាក់ កា ប៊ុច ចៃ កា ឡាកោ ទៅ ដេល»†។

១០ ប៉ាណូស បក់ ទី ពុត ប៊ុច ចៃ អើ អូ យើយ ប្រីត សារ អូ ដាក់ កា អុះ ម៉ី ឡឹង តែង អុះ ទីល នី ណោះ បក់ ប៊ុច ចៃ ណោះ អើ ប្រីត ពួយ ចាបាប ប្រ្រឹះ ទីណោះ កេះ។

១១ អន់ដីស ត្រង់ អូ អន់តត់ ជា ទីល មង ពិន អ្សរ ឡឹង តែប កេះ ខង កិញអៀ អា សារ ប្រ្រឹះ តង់ ពិះ ក្សាម ពិន ខាក់ កេះ ក្លា ឡឹង ពិន អញចាប់ សៀ ពៃ។

១២ ម៉ាំង ក្សាម ចឹង តារ កេះ ដារ កា ក្សាម ចឹង ឡាច កេះ ដេល ទីល នីណោះ ពិន ត្រង់ អ្នក ង៉ារ អូ ដាក់ ឡាក់ ពូ ប្រីត ពឹង ចារ ម៉ាម៉ាំង កេះណោះ ប្រីត ង៉ារ ដាក់ ញ៉ា បឡាក់ កា ទ្រុង ដារ ទ្រុង ខែល ឡាក់ តាកុះ លូ សារ ម៉ាម៉ាំង ឡាក់។

១៣ ត្រង់ អ្នក អន់ ដាក់ ត្រង់ ឡាក់ កា ចាក ផះ កាដារ យី ដៃ អែត ប៉ាញីល ដៃ ប្រីត លូ អង់កាន់ លូ កាម៉ាក ដៃ តាប៉ុញ តាប៉ាក់ ដៃ សាណាំង សាណោស កា គូប សោប

១៤ យី ត្រង់ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា អ្នក តាំង ពុត ញ៉ា ពិន ដៃ ទីមវើរ ឡាកោ អន់ ប្រីត ពួយ ពុត ប៉ាណូស ប៊ុច ប្រីត ណោះ ដៃ។

១៤

សារ ពិន អូ ត្រង់ កាប កា គូប សោប

១ ត្រង់ ហាប់ មូត បក់ សៀ អូ ខាក់ ដៃ ប៉ាតែក ឡឹង សារ យីត តាង ឡឹង គូប សោប។

២ បក់ អន់ដា ឡាក់ សៀ កាខាក់ យីត ជា សា សាណា ញ៉ា កាដាក់ ហះកា បក់ សៀ អូ ខាក់ សា ដឹង សាណា ហ្គាអ៊ុត។

៣ បក់ សា សាណា ញ៉ា កាដាក់ ដៃ អន់ អើ បីងាយ បក់ អូ សា ណោះ កាប៉ាច បក់ អូ សា ដៃ កាប កា បក់ សា ដេល ខង ប្រ្រឹះ ប៊ុកកាតយី ប៊ុច កា អន់ខៃ និះទៅ ដេល។

៤ អន់ដីស កេង ប៉ុប ចំ បះ ខិន កាប កា ទុច ពូ នីអៀ? ទុច ណោះ អើ ដាក់ កាតាម អូ ដាក់ កា តាម យី ស៊ុត កា ពី តាំងឡា អើ ទៅ។ ទុច ណោះ អើ ចឹង ដាក់ ហង ខង យីស៊ូ ឡាក់ ពី តាំងឡា ទី អំរ៉ាញ អ៊ុញ តង់ ប្រីត អន់ អើ ដាក់។

៥ ទី បក់ អន់ដា យីត ជា ដារ អន់ដា សាំខាន់ ហះកា បក់ អន់ដា ណារ ជា ដារ ចំ កា ដាក់ និះទៅ ហង។ ទីល នីណោះ ជា អន់ដីស សៀ នីចម ត្រង់ ប្រីត ពួយ នីណោះ ហង។

* ១៣:៩ ១៣:៩ សារ អា ឡាច ឡឹង សារ ឡាច (និក្ខមន៍)២០:១៣-១៥,១៧។ † ១៣:៩ ១៣:៩ សារ អា ឡាច ឡឹង ចាបាប មូត លេរី (លេរីនីយ) ១៩:១៨។

៦ កាប៉ាច់ បក់ ជា ទី ដាវ អន់ដា សាំខាន់ អន់ខែ សៀ នីណោះ ភៀ អ្សិល កូត៍ កា ប្រ្លឹះ បិកកា តយ័។ បក់ សៀ ជា សា សាណា ញ៉ា កាដាត់ អន់ខែ សា ភៀ កា ប៉ានេ ប្រ្លឹះ បិកកាតយ័ ទីប ហោក រីត កា ប្រ្លឹះ ដេល។ កាប៉ាច់ បក់ ជា សាណា អន់ដា ត្រត់ កំ អន់ខែ កំ ញុន កា អ្សិល កូត៍ កា ប្រ្លឹះ ដេល ទីប អន់ខែ កា ហោក រីត កា ប្រ្លឹះ និះទៅ ដេល

៧ ខង កាណុង កាំឡាំង ពិន អា អូ ទី ញើ អ្វី រីស លើ តោ សាំរ៉ាប់ កា ឡាកោ ទៅ ណោះ អុះ។

៨ ជា ពិន អ្វី រីស កា រីស សាំរ៉ាប់ កា ប្រ្លឹះ បិកកាតយ័។ ជា ពិន តោ កា តោ សាំរ៉ាប់ កា ប្រ្លឹះ បិកកាតយ័ ដេល។ យ័ ពិន រីស កាតាម តោ កាតាម ពិន ត្រត់ មប ឡាកោ អន់ កា ប្រ្លឹះ លើយ។

៩ ណោះ ហង បះ យីស៊ូ គ្រិះ តោ កេះណោះ រីស សីត ណារ ភៀ ប្រ្រឹត តាំងឡា ទីប កា ប៉ាណូស តោ ទីប កា ប៉ាណូស រីស ដេល។

១០ ទីល នីណោះ ញ៉ា ត្រត់ អន់ដីស កាប កា អុះ មី អន់ដីស ទៅ ជា អន់ខែ ប្រ្រឹត យច នី ណោះ? ញ៉ា ត្រត់ អន់ដីស បីដាយ អុះ មី នីអៀ? ពិន ទិខ្ច ចឹង ឡាំ អន់ តាវ ហះ ម៉ាត់ ប្រ្លឹះ ឡាក់ តាតស៊ិន សាវ

១១ ខង ទី សាវ ពូ ច្រាត់ រិះ កាណុង ផាប់ ប៉ានីវ ប្រ្លឹះ ផាះ

«ប្រ្លឹះ បិកកាតយ័ កាប ផា
"អាញ រិះ តាទីច ឡាក់ កា អាញ ទី អាញ រីស តាទីច
ប៉ាណូស ទិខ្ច ចឹង ជន តាកុល សាំប្លឹះ ប៉ានេ អាញ
ពីរ អន់ខែ ទិខ្ច កា ចឹង រិះ ផា អាញ អា ប្រ្លឹះ តាទីច ដេល"»*។

១២ ទីល នីណោះ ពិន ទិខ្ច ចឹង រិះ កា ប្រ្លឹះ បិកកាតយ័ ឡឹង សាវ ញ៉ា ឡាក់ ពិន ទី ប្រ្រឹត។

សាវ ដៃ អន់ ពិន ប្រ្រឹត អន់ ពូ អ្នាត សៀ

១៣ ទីល នីណោះ ពិន អូ ត្រត់ កាប កា គូប សោប ណារ អុះ យី ពិន ត្រត់ យីត ជា នីអៀ ឡុតះ អូ ត្រត់ ប៉ាណាំ អុះ មី ប្រ្រឹត យច លើ អ្នាត សៀ អុះ។

១៤ ញុន កា អាញ សៀ យីស៊ូ ឡាក់ ពី តាំងឡា អាញ អូ តាទីច ជា អូ ទី សាណា ញ៉ា ត្រត់ កំ ណោះ អុះ ហះកា បក់ ញើ យីត ជា សាណា ណោះ អូ ដាត់ សាណា ណោះ កា កើត អូ ដាត់ សាំ រ៉ាប់ អ៊ែ ណោះ ហង។

១៥ ហះកា ជា អន់ដីស ប្រ្រឹត អន់ អុះ មី អន់ដីស អុក ពុត ញុន កា សាណា អន់ដីស ប្រ្រឹត ណោះ អូ ត្រត់ ញុន កា ពុត បិច ចៃ អុះ។ ទីល នីណោះ ដៃ ប្រ្រឹត អន់ កា អុះ មី តោ ញុន កា សាណា អន់ ដីស ណោះ ខង យីស៊ូ គ្រិះ តោ ប៉ាតាង អន់ខែ កេះ។

១៦ ទីល នីណោះ ដៃ អន់ ពូ កាប អូ ដាត់ កា សាវ ញ៉ា ឡាក់ អន់ដីស យីត ជា ដាត់

១៧ ខង កាណុង សាវ រាំងហៃ រាំងខ្យា ម៉ះ ប្រ្លឹះ បិកកាតយ័ សាវ អែត សាវ សា សាណា ណោះ អូ សាំខាន់ អុះ សាវ ឡាក់ សាំខាន់ យី សាវ ដាត់ ត្រង់ សាវ សាណាក សាវ៉ាក លូ សាវ ហោក រីត ឡាក់ ឡាច់ ឡឹង ប៉ាដាត ប៉ាលឹង ប្រ្លឹះ ដាត់ កាខាក់។

១៨ ញើ ប្រ្រឹត ងារ កា យីស៊ូ គ្រិះ ពូយ ឡាបៀប អា បក់ ណោះ យី ត្រត់ ពុត ប្រ្លឹះ ហង ប៉ាណូ ស កា ចឹង កា រ៉ុប អ៊ែ ដេល។

* ១៤:១១ ១៤:១១ សាវ អា ឡាច់ ឡឹង អេសាយ ៤៥:២៣។

១៩ ទីល នីណោះ ត្រង់ ខំ ប្រើ គំ សារ ចំ ឡាក់ ប្រើ គំ អន់ ពិន អ្វី ដាក់ រម លូ ពូ លូ តង់ អន់ គូប សោប សៀ ហ៊ែង ខាក់។

២០ អូ ត្រង់ ថាំឡាយ ងារ ប្រើ៖ បិកកាតយ័ ឡាក់ អ៊ែ ប្រើ គំ តាំ ពុត ពូ ញុន កា សាណា ណោះ អុះ។ តាទីច អ៊ែ កាណាគី ញ៉ា កា ត្រង់ សា ទីណោះ ហះកា ផា ពិន សា សាណា ញ៉ា ឡាក់ ប្រើ គំ អន់ ពូ ប្រើ គំ យច យី ពិន ប្រើ គំ អូ ដាក់ ហង។

២១ ផា ពិន អូ សា សាណា ខាច អូ អែត តាពៃ លូ អូ ប្រើ គំ សារ ញ៉ា ឡាក់ ប្រើ គំ អន់ ពូ ប្រើ គំ យច សារ ណោះ យី ដាក់ ហង។

២២ ផា អន់ដីស យីត នីចម៍ ឡើង សារ សា សាណា ណោះ ហត់ យីត ដឹង អន់ដីស ហះ ម៉ាត់ ប្រើ៖ បិកកាតយ័ នីណោះ ហង ពិ។ បក់ ចំ អូ ប្រើ គំ អន់ ឡាក់ ទី ចូត ញុន កា សារ អ៊ែ យីត ផា ដាក់ ត្រង់ បក់ ណោះ ទី សារ សាណា សារីក តាទីច ហង។

២៣ ហះកា បក់ ចំ សា សាណា ទីប ទី ពុត យីត ផា អ៊ែ ប្រើ គំ យច កេះ បក់ ណោះ ទី ចូត ហង ខង អ៊ែ អូ សៀ ផា សាណា អ៊ែ សា ណោះ ដាក់ អុះ ខង ផា ពិន ប្រើ គំ សារ ញ៉ា ឡាក់ អូ ត្រង់ លូ សារ ពិន សៀ យី ស៊ុត កា សារ យច ទីណោះ។

១៥

១ កាប៉ាច ពិន ឡាក់ សៀ កាខាក់ កេះ យី ពិន ត្រង់ យីត កា មូត បក់ សៀ បើ ខាក់ អូ ត្រង់ ប្រើ គំ តាម ពុត ពិន ទៅ ណោះ អុះ។

២ ពិន ទីខូ ត្រង់ ខំ ប្រើ គំ អន់ ត្រង់ ពុត អុះ មី ឡើង តែង ភៀ សារីបំ សារ ដាក់ កា ពូ យី តង់ អន់ ពូ សៀ យីស៊ុ ហ៊ែង ខាក់

៣ ខង យីស៊ុ គ្រិះ អូ ប្រើ គំ សារ ញ៉ា សារីបំ អន់ ត្រង់ ពុត អ៊ែ ទៅ ដេល ឡាក់ កា សារ ពូ ច្រាត់ រះ ផា «អី ប្រើ៖ បិកកាតយ័ សារ ពូ កាប អីក កា អីស កា ឡី ពឹង អាញ»*។

៤ ទី សារ ញ៉ា ឡាក់ ពូ ទី ច្រាត់ រះ ផះ អន់ទ្រូល ពៃ យី ច្រាត់ រះ សារីបំ បាំងហៀន ពិន ភៀ អន់ ពិន ទី សារ ម៉ឹង ញុន កា ដាម អត់ លូ ញុន កា ផាបំ ប៉ានីរ ប្រើ៖ បាំងហោក ពុត ពៀក ពិន។

៥ អន់ ប្រើ៖ បិកកាតយ័ ឡាក់ ប្រើ គំ អន់ ពិន ដាម អត់ លូ បាំងហោក ពុត ពៀក ពិន អន់ អ៊ែ ប្រើ គំ អន់ អន់ដីស ទី ពុត យីត ដឹង ម៉ោញ ញុន កា ប្រើ គំ ពូយ យីស៊ុ គ្រិះ

៦ ភៀ អន់ដីស វែរ ពុត ទី ប៉ានីរ ដឹង ម៉ោញ ភៀ ប៉ានេ ប្រើ៖ បិកកាតយ័ ឡាក់ ពី យីស៊ុ គ្រិះ ឡាក់ តាំងឡា ពិន។

សារ ដាក់ សារីបំ គ្រីប សុនសាត

៧ ទីល នីណោះ ត្រង់ ហាប់ គូប សោប អន់ ដាក់ៗ ឡាក់ កា យីស៊ុ គ្រិះ ហាប់ អន់ដីស ដេល ភៀ អន់ ប៉ាណូស ប៉ានេ ប្រើ៖ បិកកាតយ័។

៨ អាញ បំរ រះ កា អន់ដីស អន់ អូ អន់តត់ ផា យីស៊ុ គ្រិះ ពី៖ ប្រើ គំ ងារ អន់ កា សុនសាត អ៊ីស្រា អ៊ែល ឡាក់ កាសិត អង់ការ ភៀ តាត់ អង់កេះ ពូយ ប៉ានីរ ប្រើ៖ បិកកាតយ័ សាញ៉ា ពឹង មូត រត់ ញីន លូ តាំបាង ពុត ដាក់ ត្រង់ ម៉ះ ប្រើ៖

៩ លូ អ៊ែ ពី៖ ភៀ អន់ សុនសាត អន់ទៀត ប៉ានេ ប្រើ៖ បិកកាតយ័ ញុន កា អ៊ែ តាំបាង ពុត តាប៉ាប តាប៉ុន កា អន់ខេ ឡាក់ កា ទី សារ ច្រាត់ រះ ផា «ខ អា ហង បះ អាញ ចឹង ប៉ានេ អីស ពឹង កាំឡាំង សុនសាត អន់ទៀត លូ អាញ ចឹង ចាដៃ ប៉ានេ អីស»†។

* ១៥:៣ ១៥:៣ សារ អា ឡាក់ ឡើង ផាបំ អាញស៊ែ ប៉ានេ ប្រើ៖ (ទំនុក/តម្កើង) ៦៩:៩។ † ១៥:៩ ១៥:៩ សារ អា ឡាក់ ឡើង ផាបំ អាញស៊ែ ប៉ានេ ប្រើ៖ (ទំនុក/តម្កើង) ១៨:៤៩។

១០ ទី សារម៉ោញ ណារូ ប្រាក់ រ៉ះ ជា «អី សុនសាត អន់ទៀត ទិខ្ច ហត់ ហោក រីត់ អន់ខ្ច លូ ប៉ា សុន ប្រ្រៈ ពិ»†។

១១ កា ទី សារម៉ោញ ណារូ ប្រាក់ រ៉ះ ជា «អី សុនសាត អន់ទៀត ហត់ ប៉ានេ ប្រ្រៈ បិកកាតយ័ អី ប៉ាណូស ទិខ្ច ហត់ ប៉ានេ អី ពិ»§។

១២ កាណុង សារម៉ោញ ណារូ រីត អេសាយ កា រ៉ះ ជា «ទី ប៉ាណូស ម៉ោញ ដូរ ឡឹង ផ្លង់ រ៉ាច់ រីត យេសាយ * អី ចឹង ពិ: ទីល ភៀ ចឹង រ៉ាងហៃ រ៉ាងខ្យា សុនសាត អន់ទៀត ណោះ សុនសាត អន់ ទៀត ទិណោះ ចឹង ម៉ឹង អី»†។

១៣ ទីល នីណោះ អន់ ប្រ្រៈ បិកកាតយ័ ឡាក់ តាំងឡា សារ ម៉ឹង ប្រ្រៈ អន់ អន់ដីស ហោក រីត កា ខាក់ លូ សាណុក សារ៉ាក គ្រីប នៃរ ញុន កា សៀ អី ភៀ អន់ អន់ដីស ទី សារ ម៉ឹង អៀង ញុន កា អំរ៉ាញ អីញ ប៉ាងាត ប៉ាលឹង ប្រ្រៈ ដាក់ កាខាក់។

១៤ អី អុ: មី អាញ សៀ ជា អន់ដីស ទី ពុត ដាក់ ខាក់ កេះ លូ អ្ន អៀង ដេល ទីប ចឹង អ្ន អន់តត់ ប៉ាតោ កា គូប សោប ទី ហង។

១៥-១៦ ហះកា ទី ខ អន់ដា អាញ កាប ក្លាំង ប៊ែត ភៀ តាក់ កាចាំង អន់ដីស ញុន ប្រ្រៈ បិកកាតយ័ ប្រើ អាញ ប្រ្រៈ ង៉ារ កា យីស៊ូ គ្រិះ សារ៉ាប សុនសាត អន់ទៀត។ អី ប្រើ អាញ ប្រ្រៈ ង៉ារ ពៀប ឡាក់ កា ក្រាក់ រ៉ាម៉ះ ប្រ្រៈ យី ង៉ារ រ៉ះ សារ ដាក់ ឡឹង ប្រ្រៈ បិកកាតយ័ ភៀ ប៉ាណាំ សុនសាត អន់ទៀត ពិ: មប ឡាកោ អន់ កា ប្រ្រៈ ពៀប ឡាក់ កា កាណាត ពូ រ៉ាម៉ះ ឡាក់ ត្រត់ ពុត អី ញុន កា ប៉ាងាត ប៉ាលឹង អី ប្រ្រៈ អន់ អន់ខែ ដាក់ សារ៉ាប កា អី។

១៧ ខ អា ហង បះ អាញ តីស ម៉ុ: ឡឹង ង៉ារ ឡាក់ អាញ ប្រ្រៈ អន់ កា ប្រ្រៈ បិកកាតយ័ ញុន កា យីស៊ូ គ្រិះ។

១៨ អាញ អ្ន ខីន កាប ឡឹង សារ ញ៉ា ហ្វាស ឡឹង សារ ឡាក់ យីស៊ូ គ្រិះ ប្រ្រៈ ពឹង អាញ ភៀ ប៉ា ណាំ សុនសាត អន់ទៀត ពិ: អន់ រ៉ាប សៀ ប្រ្រៈ បិកកាតយ័ ណោះ អុ:។ អាញ ប៉ាណាំ ពូ លូ ប៉ានី រកា កាប លូ ប្រ្រៈ ង៉ារ ដេល

១៩ ញុន សារ អំរ៉ាញ អីញ កេង ខាក់ លូ ញុន សារ អំរ៉ាញ អីញ ម៉ះ ប៉ាងាត ប៉ាលឹង ប្រ្រៈ ដេល។ ណោះ ហង បះ អាញ រ៉ះ សារ ដាក់ ឡឹង យីស៊ូ គ្រិះ គ្រីប ចារ ឡឹង មៀង យេរូសាឡឹម លើយ ទីល ខេត អីលីរីកុន។

២០ ឡឹង អន់ទ្រូល ទីល កិញអៀ អាញ ខំ ចាក រ៉ះ សារ ដាក់ ឡឹង យីស៊ូ ប៉ាក់ ចារ ចំ ឡាក់ ពូ បើ តានី កាតាំង សិច យីស៊ូ គ្រិះ ភៀ ដៃ អន់ អាញ ប៉ាន់តារ ហី ចែត អំបាំង ដុងតាង ពូ ចែត កេះ។

២១ ឡាក់ កា សារ ពូ ទី ប្រាក់ រ៉ះ ជា «ទី ម្ន ឡាក់ ពូ បើ តានី រ៉ះ សារ ប្រ្រៈ ណោះ អន់ខែ ចឹង ប៉ប៉។ ទី ម្ន បក់ បើ យើយ កាតាំង ណោះ អន់ខែ ចឹង ហ្លង់»†។

សារ រីត ប៉ូល យីត ចឹង ចាចាក ប៉ាក់ មៀង រូម

២២ សារ អា ហង ប្រ្រៈ អន់ អាញ ខើក អៀង ទង អ្ន ទី ឡាក់ ចាចាក ប៉ាក់ អន់ដីស។

២៣ ហះកា កិញអៀ អា ង៉ារ ឡាក់ អាញ ប្រ្រៈ កាណុង ស្រុក តេះ ទី អា យី កេះ ទី កេះ។ ឡឹង ទុញ សាណាំ ពែ កេះ អាញ ប៉ិច ឡាក់ ចាចាក ប៉ាក់ អន់ដីស។

‡ ១៥:១០ ១៥:១០ សារ អា ឡាក់ ឡឹង សារ អន់ ចាចាប លីក ទី ញ៉េរ (ចេទិយ/កថា) ៣២:៤៣។ § ១៥:១១ ១៥:១១ សារ អា ឡាក់ ឡឹង ផាប អញ សី ប៉ានេ ប្រ្រៈ (ទីនុក/តម្លឹង) ១១៧:១។ * ១៥:១២ ១៥:១២ រីត យេសាយ ឡាក់ ពី សាដាច់ ដារីត។ † ១៥:១២ ១៥:១២ សារ អា ឡាក់ ឡឹង អេសាយ ១១:១០។ ‡ ១៥:២១ ១៥:២១ សារ អា ឡាក់ ឡឹង អេសាយ ៥២:១៥។

២៤ ទីល នីណោះ ដាវ ចំ អាញ ឡា ប៉ាត ប៉ាថេត អេសាប៉ាញ អាញ ម៉ឹង ផា ចឹង ទី ម៉ុត ចាចាក ប៉ាត អន់ដីស ហិ ភៀ អ្នែ វ៉ាឡាវ រ៉ះ សារ លូ អន់ដីស បាប៊ែត អន់ ទី សារ ហោក រ៉ត ម៉ាត អន់ដីស តង អន់ កាណាត កា អាញ ចឹង ចាក ឡា ប៉ាត ប៉ាថេត ណោះ ណាវ។

២៥ ហះកា កិញអៀ អា អាញ ចាក ឡា ប៉ាត មៀង យេរូសាឡឹម ភៀ ជីន លៀន អន់ កា មូត ប៉ា សុន ប្រ្លឹះ

២៦ ខង មូត បក់ អ្នែ ប៉ាត ខេត ម៉ាសេដូន លូ ខេត អាខេ អន់ខេ វែវ គូប ឡឹង លៀន ប៉ាហ្សឺ អន់ តង មូត បក់ ថុក ញ៉ាក កាណាង កាំឡាំង មូត ប៉ាសុន ប្រ្លឹះ អ្នែ ប៉ាត មៀង យេរូសាឡឹម។

២៧ អន់ខេ យីត ប្រ្លឹក ណោះ ត្រត់ ហង ខង អន់ខេ ទួម តានោ ម៉ោញ នែវ យី មូត អុះ មី សុន សាត អន់ទៀត អន់ខេ ទី សារ សាណាក សាវ៉ាក តែង ប៉ាងាត ប៉ាលឹង ញន កា មូត សុនសាត អ៊ីស្រា អ៊ែល ណោះ ហង បះ អន់ខេ អ្សក់ វ៉ាស អំប៉ាស តែង ឡាកោ ប៉ាំងឡេ ឡា តង សុនសាត អ៊ីស្រា អ៊ែល នីណោះ ដេល។

២៨ ប៉ាត អាញ មប លៀន ឡាក់ អន់ខេ ឡឹង ណោះ អន់ កា ពូ កេះៗ ណោះ អាញ ចឹង ចាក ឡា ប៉ាត ប៉ាថេត អេសាប៉ាញ ផះ ណោះ អាញ ចឹង ម៉ុត ចាចាក ប៉ាត អន់ដីស បាប៊ែត ហិ។

២៩ អាញ អ្ន អន់តត់ ជា ប៉ាត អាញ ម៉ុត ចាចាក ប៉ាត អន់ដីស យីស៊ូ គ្រិះ ចឹង អន់ សារ ដាត់ គ្រឹប នែវ កា អន់ដីស ដេល។

៣០ អី អុះ មី អាញ ប័រ ឡោម ឡា អន់ដីស ញន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន លូ ញន កា សារ បិច ចៃ ឡាក់ ពី ឡឹង ប៉ាងាត ប៉ាលឹង ប្រ្លឹះ ហត់ អន់ដីស ខំ ម៉ន់ ឡោម ប្រ្លឹះ បិកកាតយី អន់ខូ លូ អាញ

៣១ ភៀ អន់ អាញ វ៉ាវ៉ាច ឡឹង តី មូត បក់ អូ សៀ ពីង ខេត យូដា លូ អន់ ងារ ឡាក់ អាញ ឡា ប្រ្លឹក ពីង មៀង យេរូសាឡឹម ណោះ អន់ ត្រត់ ពុត មូត ប៉ាសុន ប្រ្លឹះ ពីង ណោះ ដេល។

៣២ ផា ប្រ្លឹះ បិកកាតយី អន់ អាញ ចឹង ពី ទីល ប៉ាត អន់ដីស ទីប ទី ពុត ហោក រ៉ត លូ អាញ ចឹង អ្នែ វ៉ាឡាវ លូ អន់ដីស។

៣៣ អន់ ប្រ្លឹះ បិកកាតយី ឡាក់ តាំងឡា សាណាក សាវ៉ាក អ្នែ អន់ខូ លូ អន់ដីស ទីខូ អាមែន។

១៦

សារ អំបញ្ច គូប សោប

១ អាញ ប័រ អន់តត់ រ៉ះ កា អន់ដីស អន់ អ្ន អន់តត់ ជា ភីបេ អា កា អុះ មី ពិន ដេល អ៊ែ អ្នែ ប្រ្លឹក ងារ ប្រ្លឹះ តង ក្រំ ហៀន សារ ប្រ្លឹះ ប៉ាត មៀង កេងគ្រៀ។

២ ទីល នីណោះ ហត់ អន់ដីស ហាប អ៊ែ ញន កា យីស៊ូ ឡាក់ ពី តាំងឡា ពិន អន់ យី លូ កាំឡាំង ប៉ាសុន ប្រ្លឹះ។ អន់ អន់ដីស តង អ៊ែ សារ ញ៉ា ឡាក់ អ៊ែ តងកាន ខង អ៊ែ តង ពូ អៀង ដូរ ទីប អ៊ែ តង អាញ ដេល។

៣ អាញ ប័រ អំបញ្ច ព្រីស៊ីល លូ អាគីឡា អន់ខេ ដាត់ ឡាកោ ប៉ាំងឡេ ដេល ប? អន់ខេ ប្រ្លឹក ងារ កា យីស៊ូ គ្រិះ អន់ខូ លូ អាញ ដេល។

៤ អន់ខេ សាឡាក់ ឡាកោ ភៀ តង អាញ អាញ ប៉ានេ អន់ខេ អូ ត្រត់ ដឹង អាញ អុះ ប៉ានេ អន់ ខេ យី ទី សុនសាត អន់ទៀត ឡាក់ សៀ ប្រ្លឹះ កា ប៉ានេ អន់ខេ ដេល។

៥ អាញ អំបញ្ច ក្រំ ហៀន សារ ប្រ្លឹះ ឡាក់ ប៉ាតុ គូប កាណាង ហី អន់ខេ។ អាញ អំបញ្ច អេបាយ នេត ឡាក់ គូប អាញ បិច ចៃ ឡាក់ ម៉ុត សៀ យីស៊ូ គ្រិះ អន់ទ្រូល ឡឹង ពូ ពីង ខេត អាស៊ី។

- ៦ អាញ អំប៊ញ ម៉ារី ឡាក់ ប្រ័ត ងារ ក្លែ កាខាក់ ភៀ តង់ អន់ដីស។
- ៧ អាញ ប័រ អំប៊ញ អាន់តូនីក លូ យូនៀស ឡាក់ សុនសាត អ៊ីស្រាអែល ឡាក់ កា អាញ អន់ខែ ត្រត់ ខុក អន់ខូ លូ អាញ ពែ ដេល។ អន់ខែ ឡាក់ លោ លែង សិច ផា ប៉ាណូស ដាក់ ត្រង់ ខាក់ កាណុង កាំឡាំង បក់ រ៉ះ ប៉ាតាង យីស៊ូ * អន់ខែ កា សៀ យីស៊ូ គ្រិះ អន់ទ្រូល ឡាំង អាញ ដេល។
- ៨ អាញ ប័រ អំប៊ញ អាំភ្លៀស ឡាក់ គូប អាញ ប៊ិច ចៃ ញន កា យីស៊ូ ឡាក់ ពី តាំងឡា ពិន។
- ៩ អាញ ប័រ អំប៊ញ អើបាន ឡាក់ ប្រ័ត ងារ កា យីស៊ូ គ្រិះ ឡាក់ កា ញិន លូ ប័រ អំប៊ញ សាតាយិះ ឡាក់ គូប អាញ ប៊ិច ចៃ ដេល។
- ១០ អាញ អំប៊ញ អាពេឡេ ឡាក់ តាំបាង ពុត អ៊ែ សៀ យីស៊ូ គ្រិះ តុត ខាក់ លូ អំប៊ញ មូត អុះ មី ហី ក្រាន រតី អាវីសាតូប៊ូល។
- ១១ អាញ ប័រ អំប៊ញ រតី ហេរូឡេន ឡាក់ សុនសាត អ៊ីស្រាអែល ឡាក់ កា អាញ លូ ប័រ អំប៊ញ មូត អុះ មី ហី ក្រាន រតី នើគិះ ឡាក់ សៀ យីស៊ូ ឡាក់ ពី តាំងឡា ពិន។
- ១២ អាញ ប័រ អំប៊ញ ទ្រីកែន លូ ទ្រីផុះ អន់ខែ ពៀរ ដូរ ឡាក់ ប្រ័ត ងារ កា យីស៊ូ លូ ប័រ អំប៊ញ ពើស៊ុះ ឡាក់ គូប អាញ ប៊ិច ចៃ ឡាក់ ប្រ័ត ងារ ក្លែ កា យីស៊ូ ឡាក់ ពី តាំងឡា ពិន ដេល។
- ១៣ អាញ ប័រ អំប៊ញ រូតូស ឡាក់ ប្រ័ះ បិកកាតយ័ រឺស អ្សក់ លូ ប័រ អំប៊ញ មើត អ៊ែ អាញ យីត ឡាក់ កា មើត អាញ ដេល។
- ១៤ អាញ ប័រ អំប៊ញ អាស៊ីងគ្រីត ផ្លេគូន ហើម៉េះ ប៉ាតូរុបះ ហើម៉ាស លូ មូត អុះ មី បក់ អ៊ែ អន់ខូ លូ អន់ខែ ណោះ ដេល។
- ១៥ អាញ ប័រ អំប៊ញ ភីឡូឡុក លូ យូលៀស នេរឺស លូ អុះ អង់កាន់ អ៊ែ ទីប ប័រ អំប៊ញ អូលីម ប៉ះ លូ មូត ប៉ាសុន ប្រ័ះ ទីឡូ ឡាក់ អ៊ែ អន់ខូ លូ អន់ខែ ដេល។ †
- ១៦ ប៉ាក់ ប៉ាតះ គូប សោប ត្រត់ តាំបាង ពុត ប៊ិច ចៃ។ ក្រុំ ហៀន សារ យីស៊ូ គ្រិះ ទីឡូ កា អំប៊ញ អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប ? ។

សារ រតី ប៊ូល អន់តត់ ប៉ាតោ កា ពូ ណារ៉ូ

- ១៧ អី អុះ មី អាញ ប័រ អន់តត់ ប៉ាតោ កា អន់ដីស អន់ សាំងកែ ឡាកោ ឡាំង មូត បក់ ប៉ាកូលះ ពូ ឡាំង គូប សោប លូ ប៉ាណាំ អន់ អន់ដីស ប្រ័ត យច អន់ខែ បាំងហៀន យច ឡាំង សារ ឡាក់ អន់ដីស ហៀន កេះ អន់ដីស ត្រត់ ឡាច់ អន់ ចាំងហាយុត ឡាំង អន់ខែ ណោះ ពិ
- ១៨ ខង ប៉ាណូស នែរ អា អូ ត្រត់ ប្រ័ត ងារ កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ណោះ អុះ យី អន់ខែ ប្រ័ត ងារ កា សារ ខ្លាម ម៉ះ អន់ខែ ទីប បាំងល់ មូត បក់ អូ អូ សាំងកែ ឡាកោ ញន កា ប៉ានីរ អន់ខែ កាប រត់ៗ។
- ១៩ កាប៉ាច់ អន់ដីស ទី ប៉ាណូស អៀង ដូរ អូ អន់តត់ ផា អន់ដីស រ៉ាប់ សៀ ប៉ានីរ ប្រ័ះ បិកកា តយ័។ ខ អា ហង បះ អាញ ទី ពុត ហោក រតី កា អន់ដីស ហះកា អាញ ប៊ិច អន់ អន់ដីស ទី ពុត ហ្សាំង សាឡាច់ ប្រ័ត ងារ ញ៉ា ឡាក់ ដាក់ អន់ដីស ត្រត់ ឡាវាំង ឡាកោ ឡាំង សារ ញ៉ា ឡាក់ អូ ដាក់។
- ២០ ប្រ័ះ បិកកាតយ័ ឡាក់ តាំងឡា សាណុក សាវ៉ាក អ៊ែ ចឹង ប្រ័ត អន់ អន់ដីស ចតី ប្រ័ះ បីត សាតាំង លូ ដុង អន់ដីស កាណុង រ៉ាំងរ៉ាំង ស្រីសៗ តែង ម៉ាត់ អា ហង។ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រ៉ាំងហៃ រ៉ាំងខ្យា អន់ដីស។

* ១៦:៧ ១៦:៧ កាណុង កាំឡាំង បក់ រ៉ះ ប៉ាតាង យីស៊ូ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ហះ ម៉ាត់ កាំឡាំង បក់ រ៉ះ ប៉ាតាង យីស៊ូ ។
 † ១៦:១៥ ១៦:១-១៥ កាណុង សារ អា សិច ភីបេ ព្រីស៊ុល ម៉ារី យូនៀស ទ្រីកែន ទ្រីផុះ លូ យូលៀស យី អង់កាន់។

២១ ធីម្មថេ ឡាក់ ប្រឹក្សី ងារ អន់ខូ លូ អាញ អើ អំប័ញ្ច អន់ដីស ដាក់ ឡាកោ បាំងខ្មែរ ដេល ប? លូគៀស យ៉ាសូន លូ សូសិតាត្រុះ ឡាក់ សុនសាត អ៊ីស្រាអើល ឡាក់ កា អាញ អន់ខែ កា អំប័ញ្ច អន់ដីស ដេល។

២២ អាញ សិច ទើទៀស ឡាក់ ច្រាក់ សត់ត្រា ប៉ាតាង វត្ត ប៉ូល អា កា អំប័ញ្ច អន់ដីស ដេល ញន កា យីស៊ូ ឡាក់ ពី តាំងឡា ពិន។

២៣-២៤ វត្ត កែយុះ ឡាក់ អ្សក់ អាញ អ្នែ ពឹង ហី អើ កា បរ អំប័ញ្ច អន់ដីស។ អើ អន់ ក្រុំ ហៀន សារ ប្រឹះ ប៉ាតុំ គូប ពឹង ហី អើ ដេល។ អេវ៉ាសាទុះ ឡាក់ ម៉ែត រ៉ាំងហៃ ហី លៀន ពឹង មៀង លូ ភ្លើតុះ ឡាក់ អុះ ម៉ី ពិន កា បរ អំប័ញ្ច អន់ដីស ដេល។ †

២៥ ប្រឹះ បិកកាតយ័ ឡាក់ ទី សារ អំវាញ អីញ អ្ន ប្រឹក្សី អន់ អន់ដីស សៀ លើយ ត្រក់ ពួយ សារ ដាក់ អាញ រះ លូ ត្រក់ ពួយ ប៉ានីរ រះ ឡឹង សារ យីស៊ូ គ្រិះ ឡាក់ ត្រក់ លូ សារ ឡាក់ ប្រឹះ អោន សា គីម ឡឹង សើត ពៃ

២៦ ហះកា កិញអៀ អា អើ ប្រឹក្សី អន់ គ្រឹប សុនសាត អ្ន អន់តត់ ញន កា ជាប់ ម្នត វ៉ាគីយ ប្រឹះ លូ ត្រក់ ពួយ សារ ប្រឹះ បិកកាតយ័ ប្រើ អើ ឡាក់ ទី អាញ រីស លើយ អើ បិច អន់ ពូ សៀ អើ កេះ ណោះ ប្រឹក្សី ពួយ។

២៧ ទី ដឹង ប្រឹះ បិកកាតយ័ ដឹង អើ ឡាក់ ហ្សាំង សាឡាច់ ពិ ពិន ប៉ានេ សារ អំវាញ អីញ ម៉ះ អើ ញន កា យីស៊ូ គ្រិះ លើយ អាមែន។

† ១៦:២៣-២៤ ១៦:២៣-២៤ ហ្នា ពូ ច្រាក់ លូ គី ម៉ោញ ចំលួន ធម្ម ប៉ានីរ ជោះ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រ៉ាំងហៃ រ៉ាំងឡា អន់ដីស ទិខូ។

សត្រា ទី ១ រតី ប៉ូល ប៉ាហ្វឺ កា មូត មឿង កូរិនថូ៖ សារ អន់តត់ រ៉ះ

មឿង កូរិនថូ៖ ផ៖ រ៉ាំងហាវ រតី ប៉ូល ពែ យី មឿង តិស ខាក់ ឡាក់ ទី ប៉ាសុន អឿង អ៊ែ យី អ៊ែ ៦០០.០០០ ដូរ។ មឿង អា ទី ចារ ពូ កត់ កាំប៉ាន់ ពៀរ ចារ។ ទី កាំប៉ាន់ អឿង ប៉ាទុក រ៉ាស អំ ប៉ាស ម៉ុត ឡាច់ អូ លន ដាវ។ ប៉ាសុន សល់ ឡឹង ទងតិក កេះ ទុច ពូ។ កាណាង មឿង កូរិនថូ៖ ទី ប៉ាណូស គ្រីប សុនសាត អ៊ែ ឡុក ឡាយ គូប សោប។ មឿង អា លោ លែង ជា អូ ដាក់ មូត អ៊ែ ពីង មឿង កា ប្រឹក លូ កាម៉ាក់ លូ អង់កាន់ ឡាឡឹក ឡាឡឹក អូ ត្រត់ តង លូ ប្រឹក សារ អូ ដាក់ គ្រីប នែវ ពូ កា សៀ ប្រឹះ គុន សុនសាត ពៀ សុនសាត អ៊ែ តាងៗ ឡឹង គូប សោប ដេល។ សុនសាត ក្រិក ឡាក់ ហៀន អឿង អូ ហ្លង់ កាខាក់ អន់ខែ ចៃ ខាក់ សាំយ៉ាង មូត បក់ ហ្សាំង សាឡាច់ រ៉ះ សារ ឡាក់ អូ កាប រតី ប៉ានីរ ពីរ កាង ខង អន់ខែ យីត ជា ចឹង អូ អន់ហ្គាល់ ប្រឹះ លូ ចឹង អូ តង ឡាកោ ទៅ ញន កា ពុត ហ្សាំង សាឡាច់ អូ យីត ម៉ះ ពូ។ ហះកា មូត សៀ យីស៊ូ អ៊ែ ពីង មឿង ណោះ សួន អឿង យី មូត តាបាយ កាសត់ លូ មូត បក់ ប្រឹក ទុច ពូ (ប័រ ហៃ ១:២៦-២៨)។

រតី ប៉ូល រ៉ះ សារ ដាក់ ឡឹង យីស៊ូ ពីង មឿង កូរិនថូ៖ ទុញ ម៉ោញ សាណាំ ទងតិក ផ៖ រ៉ាំងរ៉ាំង សា ណាំ ៥០-៥២ គ.ស. (ប័រ ហៃ ដាវ មូត រ៉ះ ប៉ាតាង យីស៊ូ (កិច្ច/ការ) ១៨:១-៨)។ កេះណោះ រតី ប៉ូល ឡាច់ ឡឹង មឿង កូរិនថូ៖ ឡាក់ ប៉ាក់ មឿង អេភេសូ។ ផ៖ ណោះ ទី សុនសាត អ៊ែ ស្រា អ៊ែល ម៉ោញ ដូរ សិច អ៊ែ អាប៉ូឡូ៖ អ៊ែ សៀ យីស៊ូ ដេល អ៊ែ អូ កាប រតី ប៉ានីរ ពីរ កាង អ៊ែ កា រ៉ះ សារ ដាក់ ឡឹង យីស៊ូ ពីង មឿង អេភេសូ លូ ពីង មឿង កូរិនថូ៖ ដេល (ប័រ ហៃ ដាវ មូត រ៉ះ ប៉ាតាង យីស៊ូ (កិច្ច/ការ) ១៨:២៤-២៨)។ ផ៖ រតី ប៉ូល អ៊ែ ពីង មឿង អេភេសូ អ៊ែ ច្រាក់ សត្រា ម៉ោញ អន់ កា មូត សៀ យីស៊ូ អ៊ែ ពីង មឿង កូរិនថូ៖ ភៀ អន់តត់ ប៉ាតោ អន់ខែ (ប័រ ហៃ ៥:៩) ហះកា សត្រា ណោះ អូ ទី កេះ។ អន់តត់ ឡឹង ណោះ មូត សៀ យីស៊ូ កា ក្លះ គូប សោប កើត ប៉ែង ប៉ាន់ ក្រុំ បក់ អន់ជា ពូយ អាប៉ូឡូ៖ បក់ អន់ជា ពូយ រតី ប៉ូល បក់ អន់ជា ណារ ពូយ រតី ពេត្រុះ (ប័រ ហៃ ១:១១-១២)។ ទី ពូ ឡាក់ រ៉ះ កា រតី ប៉ូល ឡឹង សារ ពូ ក្លះ គូប សោប ណោះ។ រតី ប៉ូល កា ប្រើ ធីម៉ូថេ ឡាក់ ប្រឹក ដាវ អន់ខូ លូ អ៊ែ ប្រើ ឡាក់ ប៉ាក់ មឿង កូរិនថូ៖ ភៀ អន់តត់ ប៉ាតោ កា មូត សៀ យីស៊ូ អ៊ែ ពីង ចារ ណោះ (ប័រ ហៃ ៤:១៧)។ ពូ កា ច្រាក់ សត្រា អំបញ្ច លូ រតី ប៉ូល តាងៗ ឡឹង គូប ប៉ាហ្វឺ ពីង ធីម៉ូថេ (ប័រ ហៃ ៧:១)។ ពីង សាណាំ ៥៣-៥៥ គ.ស. រតី ប៉ូល ច្រាក់ សត្រា អា ភៀ តើល ឡឹង សារ ពូ អំបញ្ច ទិណោះ ឡាក់ ពូ អ៊ែ ជា សត្រា ទី ម៉ោញ ប៉ាហ្វឺ កា មូត មឿង កូរិនថូ៖។

អន់តត់ ឡឹង ណោះ រតី ប៉ូល ឡាក់ ប៉ាក់ មឿង កូរិនថូ៖ ម៉ោញ ទង ណារ ហះកា អ៊ែ ប៉ប មូត សៀ យីស៊ូ អ៊ែ ពីង មឿង ណោះ បក់ អន់ជា អ៊ែ កា ប៉ាណាំ គូប ប្រឹក សារ ញ៉ា ឡាក់ អូ ត្រត់ ប្រឹក (ប័រ ហៃ ២ កូរិនថូ៖ ២:១)។ ទីល នីណោះ រតី ប៉ូល កា ច្រាក់ សត្រា ម៉ោញ ហ្គា ណារ កាប ប៉ាងអាល កា អន់ខែ កាខាក់ (ប័រ ហៃ ២ កូរិនថូ៖ ២:៣-៤) ហះកា សត្រា ណោះ អូ ទី កេះ ដេល។ កេះណោះ អ៊ែ ប្រើ ទីតុះ ឡាក់ ប្រឹក ដាវ អន់ខូ លូ អ៊ែ ឡាក់ ឡឹង លៀន ប៉ាក់ មឿង កូរិនថូ៖ ភៀ តង ពូ កាប៉ាច់ អ៊ែ ទៅ ឡាក់ ប៉ាក់ មឿង ត្រុះ។ ផ៖ រ៉ាំងរ៉ាំង សាណាំ ៥៦ លើ កា ៥៧ ផ៖ អ៊ែ អ៊ែ ពីង មឿង ត្រុះ

ណោះ ទីតុះ កា សីត ឡើង មឿង គូរិនថ្ងៃ ទីប ទី សារ ដាក់ តាងៗ ឡើង ម្នាត សៀ យីស៊ូ ឡើង ចារ
ណោះ ឡា រ៉ះ កា រតី ប៉ូល។ រតី ប៉ូល ហោក រតី កា ច្រាត់ សត់ត្រា ម៉ោញ ហ្គា ណារ យី សត់ត្រា ទី
ពៀរ ប៉ាហ្សើ កា ម្នាត មឿង គូរិនថ្ងៃ។

សារ សាំខាន់ៗ

កាណុង សត់ត្រា ទី ម៉ោញ អា រតី ប៉ូល តង តាតស៊ិន សារ អន់ទៀតៗ កា ក្រំ ហៀន សារ ប្រ្រៈ
អ្នែ ពឹង មឿង គូរិនថ្ងៃ អ៊ែ អន់តត ប៉ាតោ កា ពូ អន់ អ្នែ កោប ដាក់ៗ អន់ យី លូ ឡាកោ ឡាក់ គន
ប្រ្រៈ បិកកាតយី។

រតី ប៉ូល រ៉ះ ឡើង សារ ប៉ាកះ ក្រំ កាណុង ក្រំ ហៀន សារ ប្រ្រៈ។ អ៊ែ កា រ៉ះ ផា សារ សៀ សៀ
យីស៊ូ អ្នែ អេង កា សារ ចាជ្រែប យីត គុន ប៉ាណូស អុះ លូ អ្នែ ត្រត់ ញន កា ប៉ានីរ ពីរ កាង អ្នែ
កាប កេង ខាក់ ដេល។ សារ សៀ អា កើត ឡាច់ ឡើង ប៉ាងាត ប៉ាលីង ប្រ្រៈ ឡាក់ តាត តា
តារ ពុត ពៀក ប៉ាណូស លូ ប៉ាណាំ ប៉ាណូស អន់ ម៉ុត អន់ខូ លូ យីស៊ូ គ្រិះ ឡាក់ តោ លូ រ៉ុស
សីត។ (១:១០-៤:២១)

រតី ប៉ូល កាប ប៉ាងអាស ម្នាត សៀ យីស៊ូ ឡាក់ ប្រតី យច លូ ប៉ានីរ ប្រ្រៈ។ កាណុង ម្នាត សៀ យី
ស៊ូ ទី បក់ អន់ដា ភង គូប សោប បក់ អន់ដា ប្រតី លូ អង់កាន់ លូ កាម៉ាក ឡាឡីត ឡាឡាត។
(៥:១-៦:២០)

រតី ប៉ូល តើល សារ ពូ អំបញ្ច ឡើង ឡាបៀប អ្នែ កោប បក់ ទី ខាប់ខូ លូ បក់ អ្នែ ផោង។ សារ អា
កើត ពីរ ញន កា បក់ អន់ដា បីដាយ ឡាកោ ប៉ាងឡៃ ប៉ាណូស យី ពូ អ្នែ អន់ ម្នាត កាម៉ាក ម្នាត
អង់កាន់ ទី ក្លោ ទី កាម៉ាញ អុះ។ (៧:១-៤០)

រតី ប៉ូល តើល សារ ពូ អំបញ្ច ឡើង សារ សា សាណា ឡាក់ ពូ សែន ហ៊ូប ប្រ្រៈ បីត កេះ។ សារ
អា កើត ឡាច់ ឡើង ម្នាត សៀ យីស៊ូ បក់ អ្នែ អន់ខូ លូ ម្នាត បក់ សៀ ប្រ្រៈ អន់ទៀត។ រ៉ាង
ហារ ណោះ បក់ សៀ ប្រ្រៈ អន់ទៀត ពូ ខុ អ្សក់ សា សាណា ឡាក់ ពូ សែន ហ៊ូប ប្រ្រៈ បីត
កេះៗ។ នីចម ម្នាត សៀ យីស៊ូ ខិន សា ដេល ប សាណា ពូ សែន ហ៊ូប ប្រ្រៈ បីត ណោះ ?
(៨:១-១១:១)

រតី ប៉ូល រ៉ះ ឡើង ឡាបៀប ឡាក់ ដាក់ កាណុង ក្រំ ហៀន សារ ប្រ្រៈ។ អ៊ែ រ៉ះ ឡើង ឡាបៀប ម្នាត
សៀ យីស៊ូ ត្រត់ ប្រតី ពូយ ផះ អ្នែ ប៉ាតុ គូប សោប សាំប្រ្រៈ ប៉ានេ ប្រ្រៈ បិកកាតយី លូ ឡា
បៀប ប្រតី ពូយ សារ ប៉ាងាត ប៉ាលីង ប្រ្រៈ ប្រើ។ បក់ សៀ យីស៊ូ ត្រត់ ប្រតី គ្រីប សារ ញន
កា ពុត បិច ចៃ ភៀ តង គូប សោប អន់ កើត ដាក់។ (១១:២-១៤:៤០)

រតី ប៉ូល រ៉ះ សារ ប៉ាណូស តោ កេះ ចឹង រ៉ុស សីត ណារ។ តាម សារ អ្នែ ហ្នង់ ហ្សាំង សាឡាច់
គុន សុនសាត ក្រិក អន់ខែ យីត ផា ប៉ាងាត ប៉ាលីង សាំខាន់ ហ្និត ពូ អ្នែ សៀ អុះ ផា ឡាកោ
ប៉ាងឡៃ ប៉ាណូស តោ កេះ អ្នែ រ៉ុស សីត ណារ។ រតី ប៉ូល កា រ៉ះ ប៉ាឡាក់ ផា ឡាកោ ប៉ាងឡៃ
ពិន ចឹង រ៉ុស សីត ណារ ញន កា ឡាកោ យីស៊ូ រ៉ុស សីត កេះ។ (១៥:១-៥៦)

រតី ប៉ូល ប្រើ ពូ ឡើង លៀន សាំរ៉ាប់ ម្នាត ថុក ញ៉ាក លូ អន់តត ប៉ាតោ ពូ ឡើង សារ អន់ទៀតៗ ណា
រ។ (១៦:១-២៤)

១ អាញ សិច ប៉ូល ឡាក់ ប្រ្រៈ រ៉េស ប្រើ រ៉ះ ប៉ាតាង យីស៊ូ គ្រិះ អាញ លូ មី សូសាតេន
២ ញីន ប៉ាហ្សើ សត់ត្រា អា អន់ កា ក្រំ ហៀន សារ ប្រ្រៈ ពឹង មឿង គូរិនថ្ងៃ។ ប្រ្រៈ បិកកាតយី
ប្រតី អន់ អន់ដីស ដាក់ សាំរ៉ាប់ កា អ៊ែ ញន កា យីស៊ូ គ្រិះ អ៊ែ កា រ៉េស អ្សក់ អន់ដីស ប្រតី ប៉ាសុន

អើ អន់ខូ លូ មូត បក់ អៃ គ្រីប ចារ ឡាក់ ម៉ន់ អើ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា អន់ខែ លូ ពី តាំងឡា ពិន ដេល។

៣ អន់ ប្រ្លឹះ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណុក សារីក កា អន់ដីស។

សារ រតី ប៉ូល ហោក កា ប្រ្លឹះ:

៤ អាញ ប៉ានេ ប្រ្លឹះ បិកកាតយ័ លើយ ខង អើ ដាក់ ពុត កា អន់ដីស ញន កា យីស៊ូ គ្រិះ

៥ យី អើ អន់ សារ ដាក់ គ្រីប នែវ កា អន់ដីស ញន កា យីស៊ូ អើ អន់ អន់ដីស ទី ប៉ានីវ ពីរ កាង លូ អ៊ូ ហ្លង់ អៀង សារ។

៦ សារ ប្រ្លឹះ អន់ អា ប្រ័ត អន់ អន់ដីស អ៊ូ អន់តត់ ជា សារ រះ ឡឹង យីស៊ូ គ្រិះ អា ត្រត់ តាទីច។

៧ ខ អា ហង បះ ផះ អន់ដីស អៃ ក្យាក់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ពីរ ទីល អន់ដីស អ៊ូ ទី ខ្លះ សារ អ៊ូ ឡាក់ ប្រ្លឹះ អន់ តាងៗ ឡឹង គូប សោប ណោះ អុះ។

៨ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ចឹង ប្រ័ត អន់ អន់ដីស ដាម អត់ លើយ ទីល ឡូច អន់ដីស អ៊ូ ទី ចូត ញ៉ា អុះ ប៉ាក់ ដាវ អើ ជីវ ទៀ។

៩ ប្រ្លឹះ បិកកាតយ័ ទី ពុត ដាក់ ត្រង់ អើ ប្រើ អន់ដីស ប្រ័ត គូប លូ គន អើ យី យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

សារ តាប៉ូញ តាប៉ាក់ កាណុង ក្រុំ ហៀន សារ ប្រ្លឹះ:

១០ អី អុះ មី កិញអៀ អា អាញ ប៉រ អន់តត់ ប៉ាតោ កា អន់ដីស ញន អំរ៉ាញ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន អន់ដីស ត្រត់ វែវ ពុត លូ គូប សោប ដៃ អន់ ក្លះ ក្លាយ គូប សោប ត្រត់ អន់ ទី ពុត យីត ដឹង ម៉ោញ។

១១ អី អុះ មី អាញ កាតាំង ឡឹង គូប ខ្លះ អុះ រះ កា អាញ ជា កាណុង កាំឡាំង អន់ដីស ទី សារ តា ប៉ូញ តាប៉ាក់ លូ គូប សោប។

១២ កាំឡាំង អន់ដីស បក់ អន់ដា កាប ជា «អាញ សីះ ប៉ូល» បក់ អន់ដា ជា «អាញ សីះ អាប៉ូឡូ» បក់ អន់ដា ជា «អាញ សីះ ពេត្រុះ» បក់ អន់ដា ជា «អាញ សីះ ប្រ្លឹះ គ្រិះ»។

១៣ ញ៉ា យីស៊ូ គ្រិះ ជែក ឡាកោ អើ អៀង ចានែក ប? ញ៉ា ប៉ូល ប ពូ ប៉ង់ ពីង អ៊ឹង គីង ប៉ាតាង អន់ដីស? ញ៉ា អន់ដីស ហុំ ទៀក អន់ កេះ ប៉ាសុន ប៉ូល ប?

១៤ អាញ ហោក រតី កា ប្រ្លឹះ បិកកាតយ័ ខង អាញ អ៊ូ ទី ប៉ាំងហុំ បក់ ញើ អុះ កាណុង កាំឡាំង អន់ដីស ណោះ អាញ ប៉ាំងហុំ ដឹង កា គ្រិសាប៉ុះ លូ កែយុះ ណោះ ហង។

១៥ ខ អា ហង បះ អ៊ូ ទី ញើ ជា អាញ ប៉ាំងហុំ អើ អន់ កេះ ប៉ាសុន អាញ អុះ។

១៦ អាញ កា ប៉ាំងហុំ កាំឡាំង ហី សាទេផាណះ ដេល ហះកា កាយ ឡឹង ណោះ ណារ៉ូ អាញ អ៊ូ អុះ អន់តត់ កា អាញ ប៉ាំងហុំ ពូ អន់ទៀត ណារ៉ូ អុះ។

១៧ យីស៊ូ គ្រិះ អ៊ូ ប្រើ អាញ ឡាក់ ប៉ាំងហុំ ពូ អុះ យី អើ ប្រើ អាញ ចាក រះ សារ ដាក់ ឡឹង អើ។ ហះ កា អ៊ូ ត្រត់ រះ ញន កា ប៉ានីវ ពីរ កាង ហ្សាំង សាឡាច់ អាញ ទៅ អុះ អ្សុត ផែត សារ យីស៊ូ គ្រិះ តើ ពីង អ៊ឹង គីង កើត អ៊ូ ទី ខា។

សារ អំរ៉ាញ អីញ លូ សារ ហ្សាំង សាឡាច់ ម៉ះ យីស៊ូ គ្រិះ

១៨ ម្ចាស់ បក់ ត្រង់ តោ វាយ តោ រឹង អន់ខែ ជា សារ យីស៊ូ គ្រិះ តោ ពឹង អ្នក គឹង យី សារ ម្ចាស់ អន់ ទ្រុយ ហះកា កាប៉ាច់ ពិន ឡាក់ ប្រៀ: ផះ តង់ អន់ វ៉ាវ៉ាច់ ឡឹង សារ យថ យី ពិន ជា សារ អំរ៉ាញ អីញ ឡឹង ប្រៀ: បិកកាតយី

១៩ ខង ទី សារ ពូ ប្រាក់ រះ កាណុង ជាប់ ប៉ានីរ ប្រៀ: ផះ

«អាញ ចឹង ថាំឡាយ សារ ហ្សាំង សាឡាច់ អន់ខែ ណោះ

លូ ចឹង ប្រឹក អន់ សារ អន់ខែ អូ ហ្លង់ ណោះ អន់ ហ្សាំង ហ្ស៊ែត ទិ ដេល»*។

២០ ទីល នីណោះ ម្ចាស់ បក់ ហ្សាំង សាឡាច់ ម្ចាស់ ណាយូ ប៉ាងហៀន ចាបាប់ លូ ម្ចាស់ បក់ កាប ចា ជៀក ឡាឡើង ពឹង អង់កក់ តេះ អា អន់ខែ ប្រឹក ញ៉ា កា អូ កើត អុះ ខង ប្រៀ: បិកកាតយី ប្រឹក អន់ កា ពុត សាឡាច់ សាឡាង ម៉ះ ប៉ាណូស កើត ដល់ អន់ទ្រុយ។

២១ ញុន កា ប្រៀ: ហ្សាំង សាឡាច់ បះ អើ ប្រឹក អន់ ប៉ាណូស អូ អូ អន់ហ្គាល់ អើ ញុន សារ ហ្សាំង សាឡាច់ ពូ ទៅ អុះ ខ អា ហង បះ ប្រៀ: បិកកាតយី ប៉ាញី ពុត តង់ ទិ ម្ចាស់ បក់ សៀ អើ ញុន កា សារ ញីន រះ ឡាក់ ពូ ជា សារ ម្ចាស់ អន់ទ្រុយ។

២២ សុនសាត អ៊ីស្រាអែល បិច បំប៉ សារ អំរ៉ាញ អីញ កេង ខាក់ កាប៉ាច់ សុនសាត ក្រិក បិច បំប៉ សារ ហ្សាំង សាឡាច់។

២៣ ហះកា ញីន រះ ជា បក់ ប្រៀ: រឺស អន់ ប្រឹក សាដាច់ តោ ពឹង អ្នក គឹង។ សារ ញីន រះ អា ប្រឹក អន់ សុនសាត អ៊ីស្រាអែល អូ ចៃ សៀ កាប៉ាច់ សុនសាត អន់ទៀត យីត ជា សារ អន់ទ្រុយ។

២៤ ហះកា កាប៉ាច់ ពិន ឡាក់ ប្រៀ: បិកកាតយី រឺស អ្សក់ ទីប សុនសាត អ៊ីស្រាអែល ទីប សុន សាត ក្រិក ពិន ជា យីស៊ូ គ្រិះ ឡាក់ សារ អំរ៉ាញ អីញ លូ សារ ហ្សាំង សាឡាច់ ម៉ះ ប្រៀ: បិកកា តយី

២៥ ខង សារ ញ៉ា ឡាក់ ប៉ាណូស យីត ជា សារ ប្រៀ: អន់ទ្រុយ យី ដាក់ ហ្គិត ឡឹង សារ សាឡាច់ សាឡាង ម៉ះ ប៉ាណូស សារ ញ៉ា ឡាក់ ប៉ាណូស ជា សារ អូ គិត អូ ខា ម៉ះ ប្រៀ: យី ទី អំរ៉ាញ ហ្គិត ឡឹង ប៉ាណូស ដេល។

២៦ អី អុះ មី អន់ដីស កា បំប៉ ដេល ទិ ម្ចាស់ បក់ ប្រៀ: រឺស អ្សក់ អូ សុវ ទី ប៉ាណូស ហ្សាំង សា ឡាច់ គុន ប៉ាណូស អុះ កា អូ សុវ ទី ម្ចាស់ ប្រឹក កាន វ៉ាតីស លូ ម្ចាស់ លៅ លែង សិច ដេល។

២៧ ប្រៀ: បិកកាតយី រឺស អ្សក់ ម្ចាស់ បក់ កាតូលី ដល់ លូ ម្ចាស់ បក់ អូ ទី អំរ៉ាញ ពឹង អង់កក់ តេះ អា ភៀ ប្រឹក អន់ ម្ចាស់ បក់ ហ្សាំង សាឡាច់ លូ ម្ចាស់ បក់ កេង ខាក់ អន់ អន់ខែ តាយូស។

២៨ ប្រៀ: បិកកាតយី រឺស អ្សក់ ម្ចាស់ បក់ អូ គិត អូ ខា ប៉ាណូស ដោច ដាច លូ ម្ចាស់ បក់ ពូ បីដាយ ពឹង អង់កក់ តេះ អា ភៀ តាក់ តាយូស ម្ចាស់ បក់ កានីត កានោះ។

២៩ ទីល នីណោះ អូ ទី ប៉ាណូស ពៀ ចឹង អូ អ្នក អេង ហះ ដីរ ប្រៀ: អុះ។

៣០ ញុន កា ប្រៀ: ហង បះ អន់ដីស ទី ម៉ុត អ្នែ អន់ខូ លូ យីស៊ូ គ្រិះ អើ ប្រឹក អន់ អន់ដីស កើត ហ្សាំង សាឡាច់ ឡាក់ ពិះ ឡឹង ប្រៀ: បិកកាតយី អើ កា ប្រឹក អន់ ពិន កើត ដាក់ ត្រង់ លូ ហ្សាយ ពិន អន់ វ៉ាវ៉ាច់ ឡឹង សារ យថ

៣១ ភៀ អន់ ត្រង់ ពូយ សារ ពូ ប្រាក់ រះ ជា «ពៀ បិច អ្នក អេង ត្រង់ អ្នក អេង ដឹង កា ដារ ប្រៀ: បិកកាតយី ណោះ ហង»†។

* ១:១៩ ១:១៩ សារ អា ឡាច់ ឡឹង អេសាយ ២៩:១៤។ † ១:៣១ ១:៣១ បំហែ យេរេមៀ ៩:២៤។

២

សារ រតី ប្អូល រ៉ះ ដឹង សារ យីស៊ូ តោ ពីង អ៊ឹង គីង

១ អី អុះ មី ផះ អាញ ឡា រ៉ះ ឡឹង សារ អោន សាគីម ម៉ះ ប្រ្រៈ បិកកាតយ័ កា អន់ដីស ពែ អូ ត្រក់ អាញ កាប ញន កា អាញ ទី ប៉ានីរ ពីរ កាង ហ្សាំង សាឡាច់ កេង ខាក់ ឡឹង អាញ ទៅ អុះ

២ ខង ផះ អាញ អ៊ែ អន់ខូ លូ អន់ដីស ណោះ អាញ អូ បិច អូ ឡឹង សារ ញ៉ា អុះ យី អាញ បិច កា អូ ដឹង សារ យីស៊ូ គ្រិះ លូ សារ អ៊ែ តោ ពីង អ៊ឹង គីង ណោះ ហង។

៣ ផះ អាញ អ៊ែ អន់ខូ លូ អន់ដីស អាញ អូ ត្រះ អូ ចូន ទីប ទី សារ អ្សត វ៉ាវែត កាខាក់ ដេល។

៤ អាញ រ៉ះ សារ ដាក់ ណោះ អូ ត្រក់ អាញ អូ កាប ប៉ាញ សុះ អន់ដីស ញន កា ប៉ានីរ អាញ ហ្សាំង សាឡាច់ ណោះ អុះ យី ប៉ាងាត ប៉ាលឹង ប្រ្រៈ តាំបាង សារ អំវាញ អីញ ម៉ះ អ៊ែ

៥ ភ្លៀ ដៃ អន់ សារ អន់ដីស សៀ ម៉ឹង សារ ហ្សាំង សាឡាច់ ម៉ះ ប៉ាណូស យី ត្រក់ ម៉ឹង សារ អំ វាញ អីញ ម៉ះ ប្រ្រៈ បិកកាតយ័។

សារ ហ្សាំង សាឡាច់ ឡាច់ ឡឹង ប៉ាងាត ប៉ាលឹង ប្រ្រៈ

៦ ហះកា កាណុង កាំឡាំង បក់ សៀ ដាក់ កេះ ញីន អន់តត់ ប៉ាតោ ពួយ សារ ហ្សាំង សាឡាច់ ដេល ហះកា អូ ត្រក់ ហ្សាំង សាឡាច់ គុន ប៉ាណូស លើ គុន ម្លត ម៉ែត ណាំផា ពីង អង់កក់ តេះ អា ឡាក់ ចឹង ហ្សាំង ហ្ស៊ីត ណោះ អុះ

៧ យី ញីន អន់តត់ ប៉ាតោ ពួយ សារ ហ្សាំង សាឡាច់ ឡឹង ប្រ្រៈ ឡាក់ សារ អោន សាគីម អ៊ែ យីត អន់ទ្រូល ឡឹង កើត តេះ ប្លែង ពែ កេះ ភ្លៀ សាំរ៉ាប់ អន់ សារ ដាក់ កេង ខាក់ កា ពិន។

៨ កាណុង កាំឡាំង ម្លត ម៉ែត ណាំផា ប៉ាណូស ពីង អង់កក់ តេះ អា អូ ទី បក់ ចំ ម៉ោញ អូ អន់ហ្គា ល់ សារ អោន សាគីម ម៉ះ ប្រ្រៈ ណោះ អុះ។ ផា ពូ អន់ហ្គាល់ យី ពូ អូ ប៉ាន់តោ អុះ តាំងឡា តាតារ ក្លាក់ ដាក់ ឡាយ៉ាម។

៩ ហះកា កាណុង ផាប ប៉ានីរ ប្រ្រៈ ទី ច្រាត់ រ៉ះ ផាះ

«អូ ទី ពៀ ហៃ បំបំ

អូ ទី ពៀ សាំយ៉ាង កាតាំង

ពូ ទីខូ កា យីត អូ តាលុះ ដេល

សារ ញ៉ា ឡាក់ ប្រ្រៈ បិកកាតយ័ ទ្រៀម គម សាំរ៉ាប់ កា ម្លត បក់ បិច ថៃ កា អ៊ែ»*។

១០ ប្រ្រៈ តាំបាង អន់ ពិន បំបំ សារ ទិណោះ ញន កា ប៉ាងាត ប៉ាលឹង អ៊ែ ខង ប៉ាងាត ប៉ាលឹង ប្រ្រៈ អូ ហ្គង់ គ្រីប សារ ទិណោះ យ្រ្រៈ សារ ប្រ្រៈ បិកកាតយ័ គម កាណុង ពុត ពៀក កា ប៉ាងាត ប៉ាលឹង ប្រ្រៈ អូ ហ្គង់ ដេល។

១១ កាប៉ាច់ ប៉ាណូស ពីង អង់កក់ តេះ អា អូ ទី ពៀ អូ អន់ហ្គាល់ ពុត ពៀក អ៊ែ អុះ កាយ ឡឹង ប៉ាងា តី ប៉ាលឹង ឡាក់ អ៊ែ កាណុង ឡាកោ អ៊ែ ទៅ។ ប្រ្រៈ កា និះទៅ ដេល អូ ទី ពៀ អូ ហ្គង់ ឡឹង ពុត ពៀក អ៊ែ អុះ កាយ ឡឹង ប៉ាងាត ប៉ាលឹង អ៊ែ ទៅ។

១២ កាប៉ាច់ ពិន ប្រ្រៈ អូ អន់ ប៉ាងាត ប៉ាលឹង ឡាក់ ឡាច់ ឡឹង អង់កក់ តេះ អា អុះ យី អ៊ែ អន់ ប៉ាងា តី ប៉ាលឹង ឡឹង អ៊ែ ទៅ ភ្លៀ អន់ អូ អន់ហ្គាល់ ឡឹង សារ ញ៉ា ឡាក់ ប្រ្រៈ ប្រតី សាំរ៉ាប់ កា ពិន។

* ២:៩ ២:៩ សារ អា ឡាច់ ឡឹង អេសាយ ៦៤:៤។

១៣ ញីន អន់តត់ ប៉ាតោ ពួយ សារ ទិ អា ហង ញីន អូ កាប គុន ហ្សាំង សាឡាច់ ឡាក់ ប៉ាណូស បាំង ហៀន ណោះ អុះ យី ញីន កាប ពួយ សារ ញ៉ា ឡាក់ ប៉ាងាត់ ប៉ាលីង ប្រ្រៃ បាំង ហៀន។ ញីន រ៉ះ ប៉ាឡាក់ ឡឹង សារ តាទីច ឡឹង ប៉ាងាត់ ប៉ាលីង ប្រ្រៃ កា មូត បក់ ទី ប៉ាងាត់ ប៉ាលីង ប្រ្រៃ។

១៤ ហះកា ប៉ាណូស បក់ អូ សៀ ប្រ្រៃ អន់ខែ អូ អូ អ្យក់ សារ ញ៉ា ឡឹង ប៉ាងាត់ ប៉ាលីង ប្រ្រៃ អុះ ខង អន់ខែ យីត ផា សារ ទិណោះ យី សារ អន់ទ្រុយ។ អន់ខែ អូ ហ្លង់ សារ ញ៉ា អុះ ទី ដឹង ប៉ាងាត់ ប៉ាលីង ប្រ្រៃ ណោះ ហង ចឹង ប្រ្រៃ អន់ ពូ អូ យីត ចា ជ្រែប ផា សារ ទិណោះ ត្រក់ តាទីច។

១៥ កាប៉ាច់ មូត បក់ ទី ប៉ាងាត់ ប៉ាលីង ប្រ្រៃ អន់ខែ អូ យីត ចា ជ្រែប អន់ ហ្លង់ គ្រីប សារ ហះកា មូត បក់ អូ សៀ ប្រ្រៃ អូ ទី ពៀ ចឹង អូ យីត អន់ ហ្លង់ ឡឹង ពុត មូត បក់ ទី ប៉ាងាត់ ប៉ាលីង ប្រ្រៃ ណោះ អុះ

១៦ ខង កាណុង ផាប ប៉ានីរ ប្រ្រៃ ទី ប្រាត់ រ៉ះ ផា «ពៀ អូ អន់ហ្គាល់ ពុត ខំយីត ប្រ្រៃ បិកកា តយ៉? ពៀ អូ អន់តត់ ប៉ាតោ កា អែវ?»† ហះកា កាប៉ាច់ ពិន យី ពិន ទី ខំយីត ម៉ះ យីស៊ូ គ្រិះ កេះ។

៣

សារ តាប៉ុញ តាប៉ាក់ កាណុង ក្រុំ ហៀន សារ ប្រ្រៃ

១ អី អុះ មី អាញ អូ កាប លូ អន់ដីស ឡាក់ កា អាញ កាប លូ មូត បក់ ទី ប៉ាងាត់ ប៉ាលីង ប្រ្រៃ ណោះ អុះ យី ត្រក់ កាប ឡាក់ កា កាប លូ ប៉ាណូស ដោច ដាច លើ ឡាក់ កា កាប លូ មូត សាស្វា អង់កែ សៀ យីស៊ូ គ្រិះ។

២ ផះ ណោះ ពែ អាញ អន់ ទៀក តុះ កា អន់ដីស អែត អាញ អូ អន់ សាណា កា អន់ដីស សា អុះ ខង អន់ដីស បើ អូ សា។ យី កិញអៀ អា កាតាម កា អន់ដីស បើ អូ សា និះទៅ ដេល

៣ ខង ពុត ពៀក អន់ដីស ឡាក់ កា ប៉ាណូស ដោច អន់ដីស អែ កា សាណាំង សាណើស កា គូប សោប លូ តាប៉ុញ តាប៉ាក់ ក្លុះ គូប សោប ដេល ទីល នីណោះ អាញ ប៉ប ផា អន់ដីស អែ ទី ពុត ពៀក ឡាក់ កា ប៉ាណូស ដោច លូ ប្រ្រៃ ពួយ ឡាបៀប ប៉ាណូស និះទៅ ដេល។

៤ ផះ បក់ អន់ដា កាប ផា «អាញ សីះ ប៉ូល» បក់ អន់ដា ផា «អាញ សីះ អាប៉ូឡូ» សារ ណោះ ប្រ្រៃ អន់ អូ អន់តត់ ផា អន់ដីស អែ ឡាបៀប ប៉ាណូស ដោច តាទីច ហង។

៥ អាប៉ូឡូ ប៉ាណូស នីចម៍? អាញ អា ប៉ាណូស នីចម៍? ញីន ក្រាន់ កា ប្រ្រៃ ង៉ារ ប្រ្រៃ ភៀ ប៉ាណាំ អន់ អន់ដីស សៀ។ ញីន ម៉ោញ ដូរ ៗ ប្រ្រៃ ង៉ារ ញ៉ា ឡាក់ កា ប្រ្រៃ ប្រើ ណោះ ហង។

៦ អាញ តប់ កេះណោះ អាប៉ូឡូ ជ្រោ ហះកា ប្រ្រៃ បិកកាតយ៉ ឡាក់ ប្រ្រៃ អន់ ហិន។

៧ ទីល នីណោះ បក់ តប់ លូ បក់ ជ្រោ អូ សាំខាន់ អុះ យី ប្រ្រៃ បិកកាតយ៉ ឡាក់ ប្រ្រៃ អន់ ហិន ណោះ ហង ឡាក់ សាំខាន់។

៨ បក់ តប់ លូ បក់ ជ្រោ អូ យច គូប សោប អុះ យី យីត ដឹង ម៉ោញ ណោះ ហង។ ញីន ចឹង ទី ខា តាម ង៉ារ ឡាក់ ញីន ប្រ្រៃ ណោះ ហង

៩ ខង ញីន ឡាក់ ប៉ាណូស ប្រ្រៃ ង៉ារ អន់ខូ លូ ប្រ្រៃ បិកកាតយ៉ អន់ដីស ពៀប ឡាក់ កា មីរ ប្រ្រៃ បិកកាតយ៉ លូ ហី ឡាក់ អែវ ប្រ្រៃ។

† ២:១៦ ២:១៦ សារ អា ឡាច់ ឡឹង អេសាយ ៤០:១៣។

១០ ញួន កា ប្រ្រឹះ ដាក់ ពុត អាញ ទី ងារ ប្រឹគី ពៀប ឡាក់ កា វ៉ាគីយ ប្រឹគី ហី ត្រុះ កាខាក់ អាញ ចែក ជុងតាង កេះណោះ ទី ម៉ោញ ដូវ ណារ៉ូ ប្រឹគី ហី អំបាំង ជុងតាង ណោះ។ ហះកា បក់ ចំ ប្រឹគី ហី ណោះ បក់ ណោះ ត្រុគី ឡាក់ ឡើង ឡាបៀប អើ ប្រឹគី

១១ ខង អូ ទី ពៀ ចឹង អូ ចែក ជុងតាង អន់ទៀត ម៉ោញ ណារ៉ូ អុះ កាយ ឡើង ជុងតាង ឡាក់ ទី ចែក កេះ។ ណោះ ជុងតាង ណោះ យី យីស៊ូ គ្រិះ។

១២ ផា ពៀ អ្យក់ ម៉ាស ប្រាក់ តាយ៉ាលី អ៊ឹង ជៀ លើ វ៉ាសិម ភៀ ប្រឹគី អំបាំង ជុងតាង អា

១៣ ប៉ាក់ ដាវ ប្រ្រឹះ បិកកាតយី តាត់ស៊ុន សារ ចែក ថូត ប៉ាណូស ទៀ ណោះ ចឹង បំបំ ឡាក់។ ហង ងារ ឡាក់ ពូ ប្រឹគី ណោះ ខង ដាវ ណោះ ចឹង ពីះ ទីល ទីប អុញ អុញ ណោះ ចឹង សាត់ លួង ងារ ឡាក់ ពូ ប្រឹគី ណោះ។

១៤ ផា ហី ពូ ប្រឹគី ពីង ជុងតាង ណោះ អុញ អូ សា បក់ ណោះ ចឹង ទី ខា។

១៥ ផា ហី ពូ ប្រឹគី ណោះ អុញ សា បក់ ណោះ អូ ទី ខា អុះ ហះកា អើ ចឹង វ៉ាវ៉ាច់ ឡាកោ ឡាក់ កា សាតាក់ ឡាច់ ឡើង អុញ។

១៦ ញ៉ា អន់ដីស អូ អូ ប កា អន់ដីស យី រោង វ៉ាម៉ះ ប្រ្រឹះ បិកកាតយី? ញ៉ា អន់ដីស អូ អូ ប កា ប៉ាង៉ាត់ ប៉ាលឹង ប្រ្រឹះ មុត អ្នែ ពីង អន់ដីស?

១៧ ពៀ ប្រឹគី អន់ រោង វ៉ាម៉ះ ប្រ្រឹះ អា ទី សារ អូ ដាក់ យី ប្រ្រឹះ ចឹង ថាំឡាយ ប៉ាណូស ណោះ ដេល ខង រោង វ៉ាម៉ះ អា ឡាក់ រោង វ៉ាម៉ះ ដាក់ សាវ៉ាប កា ប្រ្រឹះ យី អន់ដីស អា ហង ឡាក់ រោង វ៉ាម៉ះ ប្រ្រឹះ អា។

១៨ ដៃ ប៉ាងល់ ឡាកោ ទៅ ដៃ ផា ទី ពៀ កាណុង កាំឡាំង អន់ដីស អើ សាម៉ីគី ផា អើ ហ្យាំង សាឡាច់ គុន ប៉ាណូស ពីង អង់កក់ តេះ អា បក់ ណោះ ត្រុគី ប្រឹគី ឡាក់ កា ប៉ាណូស អូ ហ្យង់ អូ ហ្គី ហី ភៀ អន់ កើត ប៉ាណូស ហ្យាំង សាឡាច់ តែង ប្រ្រឹះ

១៩ ខង ប្រ្រឹះ បិកកាតយី ផា សារ ហ្យាំង សាឡាច់ គុន ប៉ាណូស ពីង អង់កក់ តេះ អា យី សារ អន់ទ្រុយ ឡុក ឡាក់ កា សារ ពូ ប្រាក់ រះ ផា «ប្រ្រឹះ អ្យក់ សារ ប៉ាញ៉ា ប្រាច់ ម៉ះ មុត ហ្យាំង សាឡាច់ ភៀ ចែក ថូត អន់ខែ ទៅ»*។

២០ ទី សារ ម៉ោញ ណារ៉ូ ប្រាក់ រះ ផា «ប្រ្រឹះ បិកកាតយី អូ ទី ឡើង ពុត ខំយិត មុត ហ្យាំង សាឡាច់ ណោះ អើ ផា អូ ទី ខា ញ៉ា អុះ»†។

២១ ទីល នីណោះ ដៃ អន់ បក់ ពៀ អ្នាត់ អេង ផា ឡាកោ សីះ ប៉ាណូស ណោះ លើ ប៉ាណូស អា។ កាណាត់ ញ៉ា ទីណោះ ស៊ុត កា ម៉ះ អន់ដីស ទៅ

២២ យីះ ប៉ូល លើ អា ប៉ូឡុះ លើ ពេត្រុះ យីះ អង់កក់ តេះ អា លើ អាញ រ៉ុស លើ សារ តៅ យីះ ដាវ អា លើ ដាវ តែង ម៉ាត់ ទៀ កាតាម ស៊ុត កា ម៉ះ អន់ដីស ដេល។

២៣ ហះកា អន់ដីស ភៀ កា យីស៊ូ គ្រិះ យីស៊ូ គ្រិះ ភៀ កា ប្រ្រឹះ បិកកាតយី។

៤

សារ មុត រះ ប៉ាតាង យីស៊ូ
១ ទីល នីណោះ អន់ដីស ត្រុគី យីត ផា ញីន បក់ ប្រឹគី ងារ កា យីស៊ូ គ្រិះ លូ បក់ ប្រ្រឹះ ប្រើ រះ ឡើង សារ អោន សាគីម ម៉ះ អើ។
២ បក់ រះ ណោះ ត្រុគី ទី ពុត ដាក់ ត្រង់ កាណុង ងារ ណោះ។

* ៣:១៩ ៣:១៩ សារ អា ឡាច់ ឡើង យ៉ូប ៥:១៣។ † ៣:២០ ៣:២០ សារ អា ឡាច់ ឡើង ផាច់ អញសើ ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ៩៤:១១។

៣ កាបាច់ អាញ យ្រឹះ អន់ដីស លើ ប៉ាណូស ញើ បិច កាប កា អាញ ជា ប៉ាណូស នៃវ នីចម៍ កា តាម កា អាញ អូ រ៉ុន វ៉ាយ អុះ។ អាញ កា អូ ជា កា ឡាកោ អាញ ទៅ នីចម៍ ដេល។

៤ កាណុង ពុត អាញ អាញ អូ ប័ប័ សារ យច ញ៉ា អុះ ហះកា អូ ត្រត់ ញុន កា សារ អាញ អូ ហូ ង់ អា អុះ ប្រឹត អន់ អាញ ដាក់ ត្រង់ យី ប្រឹះ បិកកាតយ័ ឡាក់ តាត់សិន សារ កា អាញ។

៥ ទីល នីណោះ អន់ដីស ជែ តាត់សិន សារ កា គូប សោប អន់ទ្រួល ឡឹង ដាវ កាំឡត់ ត្រត់ ក្បា ត់ យីស៊ូ ឡាក់ ពី តាំងឡា ពិន ជីវ ទៀ ហិ យី អើ ចឹង អ្នក ទិ សារ ញ៉ា ឡាក់ ពូ ប្រឹត ពីង ចារ ម៉ាម៉ាង អ្នក អន់ ពីង ចារ តាតារ លូ ចឹង រះ អន់ ពូ អូ ឡឹង សារ ញ៉ា ឡាក់ ប៉ាណូស យីត កាណុង ពុត។ ផៈ ណោះ ប្រឹះ បិកកាតយ័ ចឹង ប៉ានេ ពូ តាម សារ ឡាក់ ពូ ប្រឹត។

៦ អី អុះ មី អាញ អ្នក សារ អាប៊ូឡុះ លូ សារ អាញ ទៅ ពីរ រះ កាប ប៉ាន់ដីប សាំរ៉ាប់ កា អន់ដីស កៀ អន់ ហ្លង់ ឡឹង សារ ពូ រះ ជា «ជែ ប្រឹត ញ៉ា ហ្វាស ឡឹង សារ ប្រាត់ ពីង ផាច់ ប៉ានីវ ប្រឹះ» កៀ ជែ អន់ ទី បក់ ញើ អ្នាត់ អេង សោម បក់ អន់ដា អូ ណីស កា បក់ អន់ដា ដេល។

៧ ទី សារ ញ៉ា ឡាក់ ប្រឹត អន់ ម៉ោញ ដូរ កាណុង កាំឡាក់ អន់ដីស ដាក់ ហ្លិត ឡឹង ម៉ោញ ដូរ ណា រុ? ទិ សារ ញ៉ា ឡាក់ អន់ដីស ទី ណោះ ស៊ុត កា ឡាច់ ឡឹង ប្រឹះ បិកកាតយ័ ឡា។ ផា ប្រឹះ អន់ កា អន់ដីស នីអៀ ខ ញ៉ា បះ អន់ដីស អ្នាត់ ឡាកោ ប្រឹត ឡាក់ កា សារ ណោះ កើត ឡាច់ ឡឹង ឡាកោ អន់ដីស ទៅ នីណោះ?។

៨ អន់ដីស ផឹត កេះ។ អន់ដីស កា ប្រឹះ ប៉ាតូរង កេះ ដេល។ អន់ដីស ម៉ុត រ៉ាំងហៃ រ៉ាំងខ្សា កេះ ហះកា ញីន អូ ទី ម៉ុត រ៉ាំងហៃ រ៉ាំងខ្សា អុះ។ * អាញ បិច អន់ អន់ដីស ម៉ុត រ៉ាំងហៃ រ៉ាំងខ្សា តាទីច ហង កៀ អន់ ញីន ទី រ៉ាំងហៃ រ៉ាំងខ្សា អន់ខូ លូ អន់ដីស ដេល។

៩ តាម អាញ យីត ប្រឹះ បិកកាតយ័ អន់ ញីន ឡាក់ រះ ប៉ាតាង យីស៊ូ អន់ ញីន ចិ ឡឹង ពូ ពៀប ឡាក់ កា ប៉ាណូស ពូ ត្រត់ ប៉ាន់តៅ ពីង អន់តិក ឡាន អន់ ពូ ទិខូ ហៃ ទីប បិយ ប្រឹះ ទីប ប៉ាណូស។

១០ ញីន ឡាក់ ប៉ាណូស កាតូល ងល់ ញុន កា យីស៊ូ គ្រិះ កាបាច់ អន់ដីស យី ប៉ាណូស ហ្សាំង សាឡាច់ អន់ខូ លូ យីស៊ូ គ្រិះ។ ញីន ឡាក់ ប៉ាណូស អូ ត្រុះ អូ ត្រាន ហះកា អន់ដីស ទី សាង កេង ខាក់ ទីប ពូ អ៊ុល កូតី ដេល ហះកា ញីន ពូ បីដាយ។

១១ ទីល រ៉ាប់ ដាវ អា ញីន អៃ កា ឡាប៊ុត លូ ប្រៀង ទៀក ញីន អូ ទី ខោ អាវ កាសិប ពៀត ទីប ពូ ពិត ពូ តាបៈ។ ញីន កា ចាក់ រ៉ាំរ៉ៃ អូ ទី ចារ អៃ និះទៅ ដេល។

១២ ញីន ប្រឹត ងារ សិម ឡាកោ តុត ក្លេះ លូ សាង ឡាកោ ទៅ។ ផា ពូ តះ ប៉ាស្សាប កា ញីន ញីន កា អៃ កាប ដាក់ ប៉ានីវ កា ពូ ផា ពូ ប្រឹត បាប ញីន យី ញីន អៃ នីណោះ ហង។

១៣ ផា ពូ ច្រោម ញីន ញីន កាប ដាក់ កាប ប៉ាឡឹង ឡោម ពូ។ ញីន ពៀប ឡាក់ កា សាកាត់ កា តារ ពូ ម៉ាម អ្នាត អូ ទី ញើ បិច កាកាប លូ ញីន អុះ លើយ ទីល រ៉ាប់ ដាវ អា។

១៤ អាញ ប្រាត់ សារ ទិ អា ប៉ាហ្សី អន់ កា អន់ដីស អូ ត្រត់ អាញ បិច កា អន់ដីស តាយុស អុះ យី បិច អន់តត់ ប៉ាតោ កា អន់ដីស ឡាក់ កា អន់តត់ ប៉ាតោ កា គន អាញ បិច ចៃ ដេល។

១៥ យ្រឹះ អន់ដីស ទី ណោយូ អៀង ម៉ោញ មីន ដូរ ឡាក់ ប៉ាំងហៀន ឡឹង សារ យីស៊ូ គ្រិះ កា តាម ហះកា អន់ដីស អូ ទី ពី អៀង អុះ យី ទី ដឹង អាញ អា ហង ឡាក់ កេះ ពី អន់ដីស តែង យីស៊ូ គ្រិះ ញុន កា សារ ដាក់ ឡឹង អៃ។

១៦ ទីល នីណោះ អាញ ប័រ អន់តត់ ប៉ាតោ កា អន់ដីស អន់ ប្រឹត ពូយ អាញ ពិ។

* ៤:៤ ៤:៤ រត់ ប៊ូល កាប ប៉ាឡែវ កា អន់ខែ យី ពូយ ប៉ានីវ អន់ខែ ទៅ។

១៧ ខ អា ហង បះ អាញ ប្រើ ធីម៉ូថេ ឡាក់ គន អាញ ញន កា សៀ យីស៊ូ ឡាក់ ពី តាំងឡា ពិន អាញ បិច ថៃ កា អើ លូ អើ ដាក់ ត្រង់ លូ អាញ អាញ ប្រើ អើ ឡាក់ ប៉ាក់ ចារ អន់ដីស ភៀ តាក់ កាចាំង អន់ដីស ឡើង ឡាបៀប អាញ អ្នែ កោប អន់ ត្រក់ ពួយ គុន យីស៊ូ គ្រឹះ ឡាក់ កា អាញ បាំងហៀន ក្រុំ ហៀន សារ ប្រើ៖ គ្រឹប ចារ ដេល។

១៨ ទី បក់ អន់ដា សាមីក៍ កា អាញ អ្នែ ឡាក់ ប៉ាក់ ចារ អន់ដីស ហង អន់ខៃ កា តិស ពុត ម្នាត់ អេង។

១៩ ហះកា អ្នែ បាប៊ែត ណារ ផា ប្រើ៖ បិកកាតយ័ អន់ យី អាញ ចឹង ឡាក់ ប៉ាក់ ចារ អន់ដីស ហង ណោះ អាញ ចឹង បីប័ តូ ម៉ាត់ មូត បក់ តិស ពុត ណោះ អន់ខៃ ទី អំវាញ តាទីច ញ៉ា អ្នែ អ្នែ ត្រក់ ដឹង កា អ្នែ ឡើង សារ អន់ខៃ កាកាប ណោះ អុះ

២០ ខង សារ រាំងហៃ រាំងខ្យា ម៉ះ ប្រើ៖ អ្នែ ត្រក់ ក្រាន់ កា ប៉ានីរ កាប ណោះ អុះ យី ញន កា សារ អំវាញ អីញ។

២១ អន់ដីស បិច កា អាញ ប្រើក៍ នីចម៍ ? បិច កា អាញ ឡាក់ ប៉ាក់ អន់ដីស ទ្រុង ឡាក់ រាំងកេះ ញ៉ា បិច កា អាញ ឡាក់ ញន កា ទី សារ បិច ថៃ លូ ពុត ដាក់ សីម ?។

៥

សារ ត្រក់ តាំងហ្សិត ឡាច់ ប៉ាណូស អ្នែ ដាក់

១ ទី កាតាំង លៅ ផា កាណុង កាំឡាំង អន់ដីស ណោះ ទី ពូ ប្រើក៍ សារ បឹក អិក កាខាក់ យី ទី ប៉ាណូស ម៉ោញ ដូរ ប្រើក៍ លូ មើក តិម ឡាក់ កាម៉ាញ ក្យង់ ពី អើ ទៅ។ សារ នែវ អា យី៖ កាណុង មូត អ្នែ សៀ ប្រើ៖ កា អ្នែ ត្រក់ ប្រើក៍ អុះ។

២ ទី សារ ប៉ុប ណោះ កេះ អន់ដីស អ្នែ កា ទី ពុត ម្នាត់ អេង ណារ។ ញ៉ា ត្រក់ អន់ដីស អ្នែ អុក ពុត ពៀក ឡុក ? កេះណោះ អ្យក់ ឡាច់ បក់ ប្រើក៍ សារ អ្នែ ដាក់ ណោះ ឡើង កាំឡាំង អន់ដីស ពិ។

៣-៤ កាប៉ាច់ អាញ យី៖ ឡាកោ អាញ អ្នែ អន់ខុ លូ អន់ដីស កាតាម ហះកា ពុត ពៀក អាញ អ្នែ អន់ខុ លូ អន់ដីស លើយ អាញ កា តាត់សិន សារ កា បក់ ប្រើក៍ សារ អ្នែ ដាក់ ណោះ ញន កា អំ វាញ យីស៊ូ ឡាក់ ពី តាំងឡា ពិន កេះៗ ពៀប ឡាក់ កា អាញ អ្នែ លូ អន់ដីស ដេល។ ផះ អន់ដីស អ្នែ ប៉ាតុំ គូប លូម ពុត ពៀក អាញ កា អ្នែ អន់ខុ អំវាញ អីញ ម៉ះ ប្រើ៖ កា អ្នែ អន់ខុ លូ អន់ដីស ដេល។

៥ ប៉ាណូស នែវ អា អន់ដីស ត្រក់ មប កា ប្រើ៖ បឹក សាតាំង * ភៀ អន់ ឡាកោ បាំងឡៃ អើ តៅ ហះកា ប៉ាដាត់ អើ ចឹង ទី ប្រើ៖ តង់ ប៉ាក់ ដាវ យីស៊ូ ជីវ ទៀ។

៦ សារ អន់ដីស ម្នាត់ ឡាកោ ណោះ អ្នែ ដាក់ អុះ។ ញ៉ា អន់ដីស អ្នែ អុក អន់តក់ ប ពុះ បាប៊ែត ឡាក់ អ្នែ ប្រើក៍ អន់ តាប៉ុង អៀង ឡាក់ ?†

៧ ហក់ អន់ដីស អ្យក់ ឡាច់ បក់ ប្រើក៍ យច ណោះ ពៀប ឡាក់ កា ម្នាត ពុះ សាន់ដាប់ ភៀ អន់ អន់ ដីស កើត តាប៉ុង ណារ ឡាក់ អ្នែ ទី ចែក ពុះ តាទីច អើ អន់ដីស ដាក់ អ្នែ ទី ពុះ កេះ ខង ពូ ប៉ាន់តៅ យីស៊ូ គ្រឹះ ប្រើក៍ កាណាត៍ រ៉ាម៉ះ ប្រើ៖ ភៀ ហ្វាយ ពិន កេះ ឡាក់ កា ពូ អ្យក់ ចៀម រ៉ាម៉ះ ប្រើ៖ ផះ ប្រើ ក៍ ប៊ុន ទ្រុង ដេល។

៨ ខ អា ហង ផះ ពិន ប្រើក៍ ប៊ុន ទ្រុង អា ពិន ត្រក់ ម្នាត ពុះ សាន់ដាប់ យី សារ បឹក អិក លូ សារ អ្នែ ដាក់ គ្រឹប នែវ ហះកា ពិន អ្យក់ ណាំ បាំង អ្នែ ចែក ពុះ ឡុក យី ត្រក់ ទី ពុត ដាក់ ត្រង់ លូ កាប សារ តាទីច។

* ៥:៥ ៥:៥ មប កា ប្រើ៖ បឹក សាតាំង ទី ណាំ ផា «តាំងហ្សិត ឡាច់ ឡើង ក្រុំ ហៀន សារ ប្រើ៖»។ † ៥:៦ ៥:៦ សារ អា បិច ទី ណាំ ផា យី៖ ប៉ាណូស ម៉ោញ ដូរ ប្រើក៍ អ្នែ ដាក់ ណោះ ចឹង ប្រើក៍ អន់ ពូ អៀង កើត អ្នែ ដាក់ ដេល។

៩ កាណុង សត់ត្រា អាញ ប្រាក់ ពេ យី អាញ រ៉ះ កា អន់ដីស ផា ជៃ រ៉ាពង លូ ប៉ាណូស បក់ ប្រឹក្តិ លូ អង់កាន់ ឡាឡីក៏ ឡាឡាគី ណោះ ដៃ។

១០ សារ អាញ កាប ណោះ អូ ត្រក់ កាប ឡឹង សារ ប៉ាណូស អូ សៀ ប្រឹក្តិ បក់ ប្រឹក្តិ លូ អង់កាន់ ណោះ អុះ លើ មូត បក់ ទី ពុត ខ្លាម មូត បក់ អន់តុង រ៉ាត រ៉ាស អំប៉ាស ពូ លើ មូត បក់ សាំប៉ះ ប៉ានេ ហ្វិប ប្រឹក្តិ ណោះ ដេល។ ផា នីណោះ ទី ដឹង ចាក ឡាច់ ឡឹង អង់កក់ តេះ អា ឡូត។

១១ អាញ ប្រាក់ នីណោះ ប៊ុច រ៉ះ ផា ជៃ អន់ អន់ដីស រ៉ាពង លូ ប៉ាណូស បក់ ផា អើ សៀ ប្រឹក្តិ ដេល ហះកា អើ ប្រឹក្តិ លូ អង់កាន់ ទី ពុត ខ្លាម លូ អន់តុង រ៉ាត រ៉ាស អំប៉ាស ពូ សាំប៉ះ ប៉ានេ ហ្វិប ប្រឹក្តិ តុះ ប៉ាស្យាប កាប អូ ដាក់ កា ពូ លើ ហាន កា តាពេ។ ម៉ោញ ណាវ ជៃ សា សាណា អន់ខូ លូ ប៉ាណូស នៃវ ណោះ ដៃ។

១២ អាញ អូ តាត់ស៊ិន សារ កា មូត ឡាក់ អូ ត្រក់ កាំឡាំង ពិន ខង អូ ត្រក់ ងារ អាញ អុះ។ ញ៉ា ត្រក់ អន់ដីស អូ តាត់ស៊ិន សារ កា កាំឡាំង កាណុង ក្រុំ ហៀន សារ ប្រឹក្តិ ?

១៣ កាប៉ាច់ ប៉ាណូស បក់ អូ ត្រក់ ក្រុំ ហៀន សារ ប្រឹក្តិ យី ប្រឹក្តិ ប៊ិកកាតយ័ ចឹង តាត់ស៊ិន សារ កា អន់ខែ ហះកា «អន់ដីស ត្រក់ តាំងហ្សិត ឡាច់ ប៉ាណូស អូ ដាក់ ណោះ ឡឹង កាំឡាំង អន់ដីស ពិ»។

៦

សារ ពូ ភង គូប សោប

១ កាណុង កាំឡាំង អន់ដីស ផា ទី បក់ ញើ យច លូ គូប សោប ញ៉ា ត្រក់ ខិន ឡាក់ ភង ប៉ាក់ មូត អង់កាន់ ឡាក់ អូ អ៊ូល កូត កា ប្រឹក្តិ ប៊ិកកាតយ័ អន់ តាត់ស៊ិន សារ កា អន់ខែ នីណោះ ឡុក ? ញ៉ា ត្រក់ អូ អន់ មូត ប៉ាសុន ប្រឹក្តិ តាត់ស៊ិន សារ ណោះ ?

២ ញ៉ា អន់ដីស អូ អូ អន់តត់ ប កា ប៉ាសុន ប្រឹក្តិ ចឹង តាត់ស៊ិន សារ កា ប៉ាណូស ទិខូ ពឹង អង់កក់ តេះ អា ? ផា អន់ដីស ចឹង តាត់ស៊ិន សារ កា ប៉ាណូស ពឹង អង់កក់ តេះ អា ទីល នីណោះ សារ តាចិ អា ញ៉ា ត្រក់ អន់ដីស ផា អូ អូ តាត់ស៊ិន ?

៣ ញ៉ា អន់ដីស អូ អូ អន់តត់ ប កា ពិន ចឹង តាត់ស៊ិន សារ កា មូត បិយ ប្រឹក្តិ ? អំរ៉ាក់ កា សារ ពឹង អង់កក់ តេះ អា ប ពិន ចឹង អូ អូ តាត់ស៊ិន ?

៤ ផា អន់ដីស ទី សារ ទី កាឌី ភង គូប សោប ញ៉ា ត្រក់ អន់ដីស ឡាក់ ណាំង មូត បក់ អូ សៀ ប្រឹក្តិ ឡាក់ កាំឡាំង សៀ ប្រឹក្តិ អូ កាំរុប អន់ តាត់ស៊ិន សារ កា អន់ដីស នីណោះ ឡុក ?

៥ អាញ កាប នីអៀ ភៀ ម៉ាក់ អន់ដីស តាយ្យស។ ញ៉ា កាណុង កាំឡាំង អន់ដីស ណោះ យ៉ះ ម៉ោញ ដួវ កា អូ ទី ប បក់ ហ្សាំង សាឡាច់ ចឹង អូ តាត់ស៊ិន សារ កា អន់ដីស

៦ បះ អន់ដីស ឡាក់ ភង គូប សោប ប៉ាក់ មូត បក់ អូ សៀ ប្រឹក្តិ នីអៀ ?

៧ ក្រានី កា អន់ដីស ភង គូប សោប ណោះ កា យច ខាក់ កេះ។ ញ៉ា ត្រក់ អន់ដីស អូ អ៊ូ នី ណោះ ហង ឡឹង សារ ឡាក់ យច លូ គូប សោប ណោះ ? ញ៉ា ត្រក់ អូ អន់ ពូ អ្សក់ រ៉ាស អំប៉ាស អន់ដីស ណោះ ? ផា នីណោះ ដាក់ ហ្វិត។

៨ ហះកា កើត អន់ដីស ឡុក ឡាក់ ប្រឹក្តិ យច លូ ពូ ទីប រ៉ាត អ្សក់ រ៉ាស អំប៉ាស ឡឹង ពូ ឡាក់ អុះ មី អន់ដីស ទៅ។

‡ ៥:១៣ ៥:១៣ បំរែ ហៃ សារ អន់ ចាបាច់ លើក ទី រៀវ (ចេទិយ/កថា) ១៣:៥; ១៧:៧; ១៩:១៩; ២២:២៤; ២៤:៧។

៩ ញ៉ា អន់ដីស អូ អូ ប ម្តង បក់ ប្រើ គឺ សារ អូ ដាក់ ចឹង អូ ទី ប្រើ៖ បិកកាតយ័ រាំងហៃ រាំងខ្សា អុះ? ហះកា អន់ដីស ដៃ រឹច រឺល ដៃ ទិ ម្តង ប្រើ គឺ លូ អង់កាន់ លូ កាម៉ាក់ ម្តង សាំប្រើ៖ ប៉ានេ ហ្វិប ប្រើ៖ ម្តង រាលង កល់ គ្រប ម្តង កាម៉ាក់ ប្រើ គឺ ប៉ារីក កាម៉ាក់

១០ ម្តង អន់តុង ម្តង ខ្លាម បិច កា រ៉ាស អំប៉ាស ពូ ម្តង ហាន អែត តាពៃ ម្តង តៈ ប៉ាស្យាប កាប អូ ដាក់ កា ពូ ម្តង រិត អ្យក់ រ៉ាស អំប៉ាស ពូ អន់ខៃ ចឹង អូ ទី ប្រើ៖ បិកកាតយ័ រាំងហៃ រាំងខ្សា អុះ។

១១ ផះ អន់ទ្រូល ពៃ កាណុង កាំឡាំង អន់ដីស ទី បក់ អន់ដា កា នីណោះ ដេល ហះកា កិញអៀ អា ប្រើ៖ បិកកាតយ័ រ៉ាវ តាត់ អន់ដាក់ កេះ លូ ប្រើ គឺ អន់ អន់ដីស ដាក់ ត្រង់ ហះ ម៉ាត់ អែវ ញុន កា អំរ៉ាញ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន លូ ញុន កា ប៉ាដាត់ ប៉ាលឹង ម៉ះ ប្រើ៖ បិកកាតយ័។

សារ ត្រង់ សាំងកែ ឡាកោ ដៃ អន់ ប្រើ គឺ លូ អង់កាន់

១២ ទី បក់ អន់ដា ជា «អាញ ទី ចាបាប់ ចឹង ប្រើ គឺ ញ៉ា កា ទី» ហះកា សារ ទិណោះ អូ ត្រង់ ស៊ុត កា ទី ខា អុះ។ ពូ ជា «អាញ ទី ចាបាប់ ចឹង ប្រើ គឺ ញ៉ា កា ទី» ហះកា អាញ អូ អន់ សារ ណោះ ប៉ា ណាំ ពុត អាញ អុះ។

១៣ បក់ អន់ដា ជា «សាណា សាំរ៉ាប់ កា រ៉ាច់ ពុង រ៉ាច់ ពុង សាំរ៉ាប់ ចែក សាណា ដេល»។ ហះ កា ប្រើ៖ ចឹង ថាឡាយ អ្នាត ទីប សាណា ទីប រ៉ាច់ ពុង។ កាប៉ាច់ ឡាកោ ប៉ាំងឡៃ អូ សាំរ៉ាប់ កា ប្រើ គឺ លូ អង់កាន់ អុះ យី សាំរ៉ាប់ កា ប្រើ គឺ ង៉ារ កា យីស៊ូ ឡាក់ ពី តាំងឡា ពិន យីស៊ូ កា តាំងឡា សាំ រ៉ាប់ កា ឡាកោ ប៉ាំងឡៃ ដេល។

១៤ ប្រើ៖ បិកកាតយ័ ឡាក់ ទី តាត់ អង់រីស សីត យីស៊ូ ឡាក់ ពី តាំងឡា ពិន អែវ ចឹង តាត់ អង់រី ស សីត ពិន ញុន កា សារ អំរ៉ាញ អីញ អែវ ដេល។

១៥ ញ៉ា អន់ដីស អូ អូ ប កា ឡាកោ អន់ដីស ឡាក់ ដុង តី ម៉ះ យីស៊ូ គ្រិះ? ទីល នីណោះ ញ៉ា អាញ ចឹង អ្យក់ ដុង តី យីស៊ូ គ្រិះ ឡាក់ ប្រើ គឺ ដុង តី អង់កាន់ ច្នោះ ច្នាល ប? អូ ត្រង់ អុះ។

១៦ ញ៉ា អន់ដីស អូ អូ ប ជា បក់ ចំ ឡាក់ តែប លូ អង់កាន់ ច្នោះ ច្នាល បក់ ណោះ ពៀប ឡាក់ កា ឡាកោ ដឹង ម៉ោញ លូ អង់កាន់ ណោះ ដេល? ខង កាណុង ផាប់ ប៉ានីរ ប្រើ៖ ពូ ទី ច្រាត់ រះ ជា «អន់ខៃ ពៀរ ដួរ ចឹង កេះ ឡាកោ ប៉ាំងឡៃ ដឹង ម៉ោញ»*។

១៧ កាប៉ាច់ បក់ អែវ អន់ខូ លូ ប្រើ៖ បិកកាតយ័ កា ចឹង ទី ពុត ពៀក ដឹង ម៉ោញ អន់ខូ លូ ប្រើ៖ ដេល។

១៨ ហត់ សាំងកែ ឡាកោ ដៃ អន់ ប្រើ គឺ លូ អង់កាន់ លូ កាម៉ាក់ ដៃ។ ពូ ជា «គ្រីប សារ យច ឡាក់ ប៉ាណូស ប្រើ គឺ យី អែវ តែង ឡើង ដោច»† ហះកា បក់ ចំ ប្រើ គឺ លូ អង់កាន់ លូ កាម៉ាក់ អែវ ប្រើ គឺ បាប ឡាកោ អែវ ទៅ ហង។

១៩ ញ៉ា អន់ដីស អូ អូ អន់តត់ ប កា ឡាកោ អន់ដីស ឡាក់ រាំង រ៉ាម៉ះ សាំរ៉ាប់ ប៉ាដាត់ ប៉ាលឹង ប្រើ៖ ដាក់ កាខាក់ ឡាក់ អែវ កាណុង អន់ដីស ឡាក់ អន់ដីស ទី ឡើង ប្រើ៖ បិកកាតយ័? ឡាកោ អន់ដីស អូ ត្រង់ អន់ដីស អុះ ប្រើ គឺ តាំងឡា

២០ ខង ប្រើ៖ ឡាច់ ខា ហ្វាយ អន់ដីស កេះ ទីល នីណោះ ហត់ យរ ឡាកោ ប៉ាំងឡៃ អន់ដីស កៀ ប៉ានេ ប្រើ៖ បិកកាតយ័។

* ៦:១៦ ៦:១៦ សារ អា ឡាច់ ឡើង កាណើត អង់កក់ កេះ (លោកុប្បត្តិ) ២:២៤។ † ៦:១៨ ៦:១៨ ពូ ជា «គ្រីប សារ យច ឡាក់ ប៉ាណូស ប្រើ គឺ យី អែវ តែង ឡើង ដោច» ពិន ព្រៃ នីអៀ កា ត្រង់ ដេល៖ គ្រីប សារ យច អន់ទៀត ណារ ឡាក់ ប៉ាណូស ប្រើ គឺ យី អែវ តែង ឡើង ឡាកោ ប៉ាំងឡៃ ។

៧

សារទី ក្លោ ទី កាម៉ាញ

១ កណ្តុង សត់ត្រា អន់ដីស ប្រាក់ ប៉ាហ្សឺ កា អាញ ពេ អន់ដីស រ៉ះ ជា «កាម៉ាក់ អូ តែប លូ អង់ កាន់ ឡាក់ យី ដាក់ ហង»។

២ ហះកា ភៀ ដៃ អន់ ប្រីត លូ អង់កាន់ លូ កាម៉ាក់ ឡាឡាក់ ឡាឡាក់ ទីល នីណោះ កាម៉ាក់ ទីខូ ត្រុត ទី កាម៉ាញ មូត អង់កាន់ ទីខូ ត្រុត ទី ក្លោ ដេល។

៣ ក្លោ ត្រុត តែប លូ កាម៉ាញ កាម៉ាញ ត្រុត តែប លូ ក្លោ និះទៅ ដេល។

៤ កាម៉ាញ អូ ត្រុត តាំងឡា ឡាកោ អើ ទៅ អុះ យី ក្លោ ឡាក់ តាំងឡា អើ កាប៉ាច់ ក្លោ កា និះទៅ ដេល អូ ត្រុត អើ ទៅ អុះ ឡាក់ តាំងឡា ឡាកោ អើ យី កាម៉ាញ ឡាក់ តាំងឡា អើ។

៥ ទីល នីណោះ ដៃ តាក់ បាំងអត់ មត គូប សោប ទី ដឹង ផះ ម៉ន់ អើ ប្រ្រះ អ្នែមត កា ទី ជា ភម គូប សោប។ ប៉ាក់ កេះ ម៉ន់ កេះ ត្រុត តែប លូ គូប ឡាក់ កា ថាម៉ាជា ទៅ អូ ផែត ប្រ្រះ ប៊ីត សាតាំង ប្រើ អន់ដីស ប្រីត យច ញន កា សារ អូ ដាម អត់។

៦ អាញ កាប នីអៀ យី អាញ រ៉ះ ដោច អូ ត្រុត អាញ ប្រើ អន់ដីស អូ តែប លូ គូប នីណោះ អុះ។

៧ តាទីច អើ អាញ បិច អន់ ប៉ាណូស ទីខូ អ្នែ តាដោះ អូ ទី កាម៉ាញ ឡាក់ កា អាញ ដេល ហះកា ម៉ាញ ដួរ ៗ ប្រ្រះ អន់ ទី ពុត តាងៗ ឡឹង គូប សោប បក់ អន់ដា នីអៀ បក់ អន់ដា នីណោះ។

៨ អាញ រ៉ះ កា មូត អង់កាន់ អន់ត្រោ កាម៉ាក់ អន់ត្រោ * ជា ជា អន់ខែ អ្នែ តាដោះ ឡាក់ កា អាញ អា ហង ដាក់។

៩ ហះកា ជា អូ ដាម អត់ ហត់ ទី ក្លោ ទី កាម៉ាញ ពិ ខង ជា ទី ក្លោ ទី កាម៉ាញ យី ដាក់ ហ្និត ឡឹង ទី ពុត បិច ប្រីត លូ អង់កាន់ លូ កាម៉ាក់ អន់ទៀត។

១០ អាញ ប៉រ រ៉ះ កា មូត បក់ ទី ក្លោ ទី កាម៉ាញ កេះ ដេល កាម៉ាញ អូ ត្រុត អ្នាត ក្លោ អុះ។ សារ អា អូ ត្រុត ឡាច់ ឡឹង អាញ អុះ យី ឡាច់ ឡឹង យីស៊ូ ឡាក់ ពី តាំងឡា ពិន។

១១ ហះកា ជា អើ អ្នាត ក្លោ អើ ត្រុត អ្នែ នីណោះ ហង ដៃ ទី ហង ក្លោ ណារ។ ជា អូ អូ អ្នែ តា ដោះ ត្រុត សីត ទី ក្លោ ទៅ ណារ ពិ។ ក្លោ កា អូ ត្រុត អ្នាត កាម៉ាញ ដេល។

១២ កាប៉ាច់ មូត អន់ទៀត ណារ អាញ ប៉រ រ៉ះ ជា កាម៉ាក់ ចំ ឡាក់ កាម៉ាញ អើ អូ សៀ យីស៊ូ ហះកា កាម៉ាញ អើ ចៃ អ្នែ អន់ខូ ដេល អូ ត្រុត អ្នាត អើ អុះ។ សារ អា អូ ត្រុត ឡាច់ ឡឹង យីស៊ូ អុះ យី ឡាច់ ឡឹង អាញ ទៅ។

១៣ ជា អង់កាន់ ចំ ឡាក់ ក្លោ អើ អូ សៀ យីស៊ូ ហះកា ក្លោ អើ ចៃ អ្នែ អន់ខូ កា អូ ត្រុត អ្នាត អើ ដេល

១៤ ខង ប្រ្រះ បិកកាតយី អូ តាក់ អន់ដាក់ ក្លោ ឡាក់ អូ សៀ ណោះ ញន កា កាម៉ាញ អើ សៀ។ កាប៉ាច់ កាម៉ាញ ឡាក់ អូ សៀ ណោះ កា ប្រ្រះ អូ តាក់ អន់ដាក់ ញន កា ក្លោ អើ សៀ ដេល។ ជា អូ នីណោះ គន អន់ខែ ប៊ីត អិក ហះកា តាទីច អើ ប្រ្រះ តាក់ អន់ដាក់ គន អន់ខែ កេះ។

១៥ ហះកា ជា បក់ អូ សៀ ណោះ បិច អ្នាត អន់ អើ អ្នាត ពិ កណ្តុង សារ អា ក្លោ លើ កាម៉ាញ បក់ សៀ ណោះ អូ យច អុះ។ ហះកា ប្រ្រះ បិកកាតយី ប្រើ ពិន អ្នែ ដាក់ រម លូ ពូ។

១៦ អី មូត អង់កាន់ យី អើ អន់ដីស ចឹង ប៉ាណាំ ក្លោ អន់ ម៉ុត សៀ តាម ហៃ។ អី មូត កាម៉ាក់ យី អើ អន់ដីស ចឹង ប៉ាណាំ កាម៉ាញ អន់ដីស អន់ ម៉ុត សៀ ដេល។

* ៧:៨ ៧:៨ កាម៉ាក់ អន់ត្រោ ពិន ព្រៃ នីអៀ កា ត្រុត ដេល៖ លូ មូត បក់ អូ ទី ក្លោ កាម៉ាញ ។

១៧ អន់ដីស ម៉ៅញ ដូរ ៗ ត្រង់ អ្វី កោប អន់ ត្រង់ ព្រួយ ប្រើ៖ បិកកាតយ័ ទែង កា អន់ដីស ឡាក់ កា យីស៊ូ អន់ កា អន់ដីស ណោះ ហង អាញ កា ប្រើ គ្រីប ក្រំ ហៀន សារ ប្រើ៖ ប្រគី ព្រួយ សារ អា ដេល។

១៨ ផា បក់ ចំ ទី កាសិត អង់ការ កេះ ផះ រាំងរាំង ប្រើ៖ អ្យក់ ណោះ អូ ត្រង់ កេះ ឡាក់ កា ប៉ាណូស អូ កាសិត អង់ការ ណោះ។ ផា បក់ ចំ អូ ទី កាសិត អង់ការ ផះ រាំងរាំង ប្រើ៖ អ្យក់ អ៊ី ណោះ កា អូ ត្រង់ កាសិត អង់ការ ហង។

១៩ សារ កាសិត អង់ការ លើ អូ កាសិត អង់ការ ណោះ អូ សាំខាន់ អុះ យី សារ ប្រគី ព្រួយ សារ ប្រើ៖ ប្រើ ណោះ ឡាក់ សាំខាន់។

២០ ផះ រាំងរាំង ប្រើ៖ អ្យក់ ណោះ ផា អន់ដីស ប៉ាណូស នីចម៍ ហង់ អ្វី នីណោះ ហង ពិ។

២១ ផះ ប្រើ៖ អ្យក់ អន់ដីស ពៃ យី៖ អន់ដីស ឡាក់ ប៉ាណូស ទុច ពូ កាតាម ដៃ យីត ហង ឡឹង សារ ណោះ ហះកា ផា ពូ អន់ អន់ដីស រ៉ាវ៉ាច់ ឡាក់ កោ ត្រង់ ឡាច់ អន់ រ៉ាវ៉ាច់ ពិ

២២ ខង ញី ឡាក់ កេះ ទុច ពូ ផះ រាំងរាំង ប្រើ៖ បិកកាតយ័ អ្យក់ ពៃ បក់ ណោះ យីស៊ូ ឡាក់ ពី តាំងឡា ពិន អ៊ី អូ យីត ផា បក់ ណោះ ឡាក់ ទុច អុះ។ កាប៉ាច់ បក់ ចំ អូ ត្រង់ ទុច ពូ ផះ រាំងរាំង ប្រើ៖ អ្យក់ ពៃ បក់ ណោះ កេះ ទុច យីស៊ូ គ្រិះ ឡុក។

២៣ ប្រើ៖ ឡាច់ ខា ហាយ អន់ដីស កេះ ទីល នីណោះ អន់ដីស ផៃ កេះ ទុច ប៉ាណូស ណារ៉ូ ដៃ។

២៤ អី អុះ មី ផះ រាំងរាំង ប្រើ៖ បិកកាតយ័ អ្យក់ អន់ដីស ពៃ អន់ដីស ប៉ាណូស នីចម៍ យី អ្វី នីណោះ ហង ពិ អន់ខូ លូ ប្រើ៖។

២៥ កាប៉ាច់ មូត អង់កាន់ រ៉ុះ យីស៊ូ ឡាក់ ពី តាំងឡា ពិន អូ ទី អន់តត់ សារ ញ៉ា ពឹង អាញ អុះ ហះ កា អាញ ប័រ រ៉ះ ញុន កា អាញ ឡាក់ ប៉ាណូស ពូ ត្រង់ សៀ ដេល ខង ប្រើ៖ តាប៉ាប តាប៉ុន អន់ អាញ ទី សារ ហ្សាំង សាឡាច់។

២៦ ទីល នីណោះ តាម អាញ យីត ផា បក់ ចំ បើ ទី ក្លោ កាម៉ាញ យី ដាត់ កេះ ខង រ៉ប ដាវ អា ទី សារ ឡាក់ បាក អៀង យី ត្រង់ អន់ ប៉ាណូស អ្វី ឡាក់ អន់ទ្រូល ពៃ ទៅ។

២៧ ផា អន់ដីស ទី កាម៉ាញ កេះ ផៃ អ្នាត កាម៉ាញ។ ផា បើ ទី កាម៉ាញ កា ផៃ ណាំង កាម៉ាញ ដេល។

២៨ កាប៉ាច់ បក់ បើ ទី កាម៉ាញ ផា អន់ដីស ទី កាម៉ាញ កា អាញ អូ ផា អន់ដីស ប្រគី យច អុះ។ ផា អង់កាន់ រ៉ុះ ទី ក្លោ កា អូ យច ដេល។ ហះកា អន់ខែ ចឹង ទី សារ ឡាក់ បាក អន់ទៀតៗ តែង ឡាក់ កោ បាំងឡៃ តាទីច ហង។ អាញ បិច អន់ អន់ដីស យ៉ារ អន់ រ៉ាវ៉ាច់ ឡឹង សារ ឡាក់ បាក ទី ណោះ។

២៩ អី អុះ មី អាញ ប័រ រ៉ះ កា អន់ដីស ដាវ យីស៊ូ ចឹង ជីវ ណារ៉ូ ហើង ក្យាម៍ ខាក់ កេះ។ គីត ដាវ អា តែង ម៉ាត់ ទី មូត បក់ ទី កាម៉ាញ កេះ ត្រង់ អ្វី ឡាក់ កា អូ ទី កាម៉ាញ

៣០ មូត បក់ ញ៉ា សោក ឡាក់ កា អូ ញ៉ា មូត បក់ ហោក រីត់ ឡាក់ កា អូ ហោក មូត បក់ តាច់ រ៉ា ស ឡាក់ កា អូ ទី រ៉ាស

៣១ មូត បក់ យរ រ៉ាស អំប៉ាស ពឹង អង់កក់ តេះ អា កា ប្រគី ឡាក់ កា អូ តងកាន ដេល ខង អង់ កក់ តេះ អា ចឹង ត្រី ហង។

៣២ អាញ អូ បិច អន់ អន់ដីស រ៉ុនរ៉ាយ ឡឹង សារ ញ៉ា អុះ បក់ ចំ អូ ទី កាម៉ាញ បក់ ណោះ ចឹង រ៉ុនរ៉ាយ ដឹង កា ដាវ ប្រើ៖ បិកកាតយ័ ប្រគី នីចម៍ អន់ ត្រង់ ពុត ប្រើ៖។

៣៣ កាប៉ាច់ មូត បក់ ទី កាម៉ាញ អន់ខែ រ៉ុនរ៉ាយ កា សារ ពឹង អង់កក់ តេះ អា ប្រគី នីចម៍ អន់ ត្រង់ ពុត កាម៉ាញ អន់ខែ

៣៤ ទីល នីណោះ អន់ខែ ទី ពុត ពៀរ ហង។ អង់កាន់ បក់ អូ ទី ក្លោ អែរ រ៉ែន រ៉ាយ ដឹង កា ងារ ប្រ្លឹះ ប៊ិកកាតយ័ ប្រ្លឹក នី ថម អន់ ដាក់ សារ រ៉ាប់ កា ប្រ្លឹះ ទីប ឡាកោ បាំង ឡៃ ទីប ពុត ពៀក។ បក់ ទី ក្លោ អែរ រ៉ែន រ៉ាយ កា សារ ពីង អង់កក់ តេះ អា ហង ប្រ្លឹក នី ថម អន់ ត្រក់ ពុត ក្លោ។

៣៥ អាញ កាប នី អៀ ភៀ ទី ខា សារ រ៉ាប់ កា អន់ ដីស អូ ត្រក់ បាំង ខំ អន់ ដីស កាណុង សារ អា អុះ យី អាញ បិច អន់ អន់ ដីស អែរ ដាក់ ត្រង់ លូ ប្រ្លឹក ងារ កា ប្រ្លឹះ ប៊ិកកាតយ័ ទី ពុត ទី ពៀក។

៣៦ ផា ទី ពៀ យីត ផា អែរ ប្រ្លឹក កា ម៉ែត អែរ នីណោះ អូ ដាក់ អុះ ផា ពុត អែរ បិច ទី អង់កាន់ ណោះ កាខាក់ ត្រក់ ប្រ្លឹក ពួយ ពុត អែរ យីត ណោះ ហង ពិ ទី អង់កាន់ ណោះ កា អូ យច ដេល។

៣៧ ហះកា បក់ ចំ យីត ញន កា ពុត អែរ តាំង ឡា អូ ទី ពៀ បាំង ខំ អុះ លូ យីត ផា ចឹង អូ កាតត់ ពុត ទីប យីត ផា បើ តាន់ បិច ទី ម៉ែត អែរ ណោះ យី អែរ ប្រ្លឹក ណោះ ត្រក់ ហង។

៣៨ ទីល នីណោះ ផា អែរ ទី ម៉ែត អែរ ណោះ ដាក់ ហង កាប៉ាច់ បក់ អូ អ្នក ម៉ែត ប្រ្លឹក កាម៉ាញ ហ៊ែង ដាក់ ដេល។ †

៣៩ ផះ រាំង រាំង ក្លោ អែរ អែរ រ៉ែន កាម៉ាញ ត្រក់ អែរ អន់ ខូ លូ ក្លោ លើយ អូ អ្នក គូប អុះ។ ផា ក្លោ តៅ កេះ ណោះ កាម៉ាញ អែរ ចឹង ទី ចាបាប ទី ក្លោ ណារ កាម៉ាក ពៀ កាតាម អ្នក កា បក់ ណោះ សៀ យីស៊ូ និះទៅ ដេល។

៤០ ហះកា តាម អាញ យីត ផា អង់កាន់ ណោះ អូ ទី ក្លោ ណារ អែរ អន់ ត្រៅ នីណោះ ហង ដាក់ ហ្គិត។ អូ ត្រក់ អាញ ប្រើ អន់ ដីស ប្រ្លឹក ពួយ សារ អា អុះ ហះកា អាញ កាប នី អៀ ញន កា អាញ ទី បាំង តាំង ប្រ្លឹះ ប៊ិកកាតយ័ អែរ អន់ ខូ លូ អាញ ដេល។

៨

សារ សា សាណា ពូ សែន ហ្វិប ប្រ្លឹះ

១ កិញ អៀ អា អាញ ប៉រ កាកាប ឡឹង សាណា ឡាក់ ពូ សែន ហ្វិប ប្រ្លឹះ កេះ។ ពិន កា អូ អន់ តត់ ផា ពិន ទី ខូ ទី សារ អូ ហ្គង់ កេះ សារ អូ ហ្គង់ អា ប្រ្លឹក អន់ ពិន អ្នក អេង ហះកា សារ បិច ចៃ អូ តង់ អន់ គូប សោប កើត ដាក់។

២ ផា បក់ ពៀ សាមីគី ផា ឡាកោ អែរ អូ ហ្គង់ កេះ បក់ ណោះ បើ ហ្គង់ តាទីច អុះ។

៣ ហះកា ផា បក់ ពៀ បិច ចៃ កា ប្រ្លឹះ ប៊ិកកាតយ័ ប្រ្លឹះ កា អន់ ហ្គាល់ អែរ ដេល។

៤ កាប៉ាច់ សា សាណា ឡាក់ ពូ សែន ហ្វិប ប្រ្លឹះ ពិន កា អូ អន់ តត់ កេះ ផា ហ្វិប ប្រ្លឹះ អូ ត្រក់ ប្រ្លឹះ អុះ យី កាយ ឡឹង ប្រ្លឹះ ប៊ិកកាតយ័ អូ ទី ប្រ្លឹះ អន់ ទៀត ណារ អុះ។

៥ យ្លឹះ ទី កាណាគី ញ៉ា អែរ ពីង តេះ លើ អែរ ពីង ប្លែង ឡាក់ ពូ យីត ផា ប្រ្លឹះ កាតាម យ្លឹះ ពូ សៀ ផា ទី ប្រ្លឹះ អៀង ទី តាំង ឡា អៀង កាតាម

៦ ហះកា ពិន ទី ប្រ្លឹះ ដឹង ម៉ោញ ហង យី ប្រ្លឹះ ពី ឡាក់ បាំង កើត កាណាគី ញ៉ា ទី ណោះ។ ពិន ទី អាញ រ៉ែន សារ រ៉ាប់ កា អែរ។ ពិន ទី តាំង ឡា ដឹង ម៉ោញ ដេល យី យីស៊ូ គ្រិះ កាណាគី គ្រីប នែរ កើត ញន អែរ ពិន កា ទី អាញ រ៉ែន ញន កា អែរ ដេល។

† ៧:៣៤ ៧:៣៦-៣៨ ពិន ព្រៃ នី អៀ កា ត្រក់ ដេលះ ៣៦ ផា ទី ពៀ យីត ផា អូ ត្រក់ ប្រ្លឹក អន់ គន រ៉ុះ អែរ ហ្វាយ អាញ ត្រក់ ទី ក្លោ ទីល នីណោះ អន់ អែរ ប្រ្លឹក តាម ពុត អែរ បិច ពិ អន់ គន ទី ក្លោ កា អូ យច ដេល។ ៣៧ ហះកា បក់ ចំ យីត ញន កា ពុត អែរ តាំង ឡា អូ ទី ពៀ បាំង ខំ អុះ លូ យីត ផា ចឹង អូ អន់ នីណោះ យី យីត ផា ចឹង អន់ គន អែរ រ៉ុះ លើយ នីណោះ ហង កា ហ៊ែង ដាក់ ហង។ ៣៨ ទីល នីណោះ ពៀ អន់ គន ទី ក្លោ កា ដាក់ កាប៉ាច់ បក់ អន់ គន អែរ នីណោះ ហ៊ែង ដាក់ ដេល។

៧ ហះកា អូ ត្រក់ ទីខ្លះ អុះ អុះ សារ អា។ ទី បក់ អន់ដា ផះ អន់ខែ សា សាណា ពូ សែន ហ្នឹប ប្រ្រឹះ ណោះ អន់ខែ យឹត ជា សាណា ណោះ អូ ដាក់ តាទីច ញុន កា អន់ខែ យើយ សាំប្រ្រឹះ ហ្នឹប ប្រ្រឹះ ផះ អន់ខ្លួល ពែ ដេល។ អន់ខែ អូ ហ្នឹង អុះ លូ យឹត ជា ប្រឹក្រឹ យច ណោះ ពុត អន់ខែ កើត អូ ដាក់ ហង។

៨ ហះកា តាទីច អើ អូ ត្រក់ សាណា អុះ ឡាក់ ប្រឹក្រឹ អន់ ប្រ្រឹះ បិកកាតយ័ ដាក់ កា ពិន។ ជា ពិន អូ សា កា អូ ទី លុប ញ៉ា អុះ យ្រឹះ ពិន សា កា អូ ទី ខា ញ៉ា ដេល។

៩ ទីល នីណោះ អន់ដីស ត្រក់ ឡាក់ ឡាក់ ឡាក់ យ្រឹះ អន់ដីស ទី ចាបាប់ សា សាណា ញ៉ា កា តាម ដៃ ប្រឹក្រឹ សារ ញ៉ា ឡាក់ ចឹង ប្រឹក្រឹ អន់ កា មូត សៀ បក់ ហ្នឹង អូ ខាក់ កើត ទី សារ យច។

១០ អន់ដីស ឡាក់ ប៉ាណូស អូ ហ្នឹង ខាក់ កេះ ជា មូត បក់ សៀ អូ សូវ ហ្នឹង អន់ខែ ប័ប អន់ ដីស អែ សា សាណា កាណុង រោង ពូ រ៉ាមៈ ហ្នឹប ប្រ្រឹះ ណោះ អន់ខែ ចឹង យឹត ជា អន់ខែ កា សា សាណា ពូ សែន ហ្នឹប ប្រ្រឹះ ណោះ ទី ដេល។

១១ យីស៊ូ គ្រិះ តៅ ភៀ តង មូត បក់ សៀ អូ សូវ ហ្នឹង ណោះ ហះកា សារ អន់ដីស អូ ហ្នឹង អា យី ថាំឡាយ អន់ខែ ហង។

១២ យី អន់ដីស ប្រឹក្រឹ បាប អន់ខែ ហង លូ ប្រឹក្រឹ អន់ ពុត អន់ខែ កើត អូ ដាក់ ប្រឹក្រឹ នីអៀ ឡាក់ កា អន់ដីស ប្រឹក្រឹ យច លូ យីស៊ូ គ្រិះ ដេល។

១៣ ទីល នីណោះ ជា សាណា ចំ ប្រឹក្រឹ អន់ កា អុះ មី អាញ កើត ទី សារ យច សាណា អ្សាំ គ្រឹប នែវ អាញ អូ សា អុះ អ្សុត ផែត អុះ មី អាញ ប្រឹក្រឹ យច។

៩

សារ រក្ខី ប៉ូល អូ អ្សក់ កាណាត្រី ញ៉ា ឡឹង ពូ

១ ញ៉ា អាញ អូ ទី ចាបាប់ ប្រឹក្រឹ តាម ពុត អាញ បិច ប ? ញ៉ា អាញ អូ ត្រក់ បក់ រះ ប៉ាតាង យីស៊ូ ឡាក់ ពី តាំងឡា ពិន ប ? ញ៉ា អាញ អូ ទី ប័ប អើ ប ? ញ៉ា អូ ត្រក់ អាញ ប ប៉ាណាំ អន់ដីស សៀ អើ ?

២ យ្រឹះ ពូ អន់ទៀត ជា អាញ អូ ត្រក់ បក់ រះ ប៉ាតាង យីស៊ូ កាតាម ហះកា អន់ដីស ត្រក់ អុះ អន់ តត់ ជា អាញ យី បក់ រះ ប៉ាតាង យីស៊ូ ដេល ខង អន់ដីស ម៉ុត សៀ យីស៊ូ ញុន កា អាញ រះ សារ អើ កា អន់ដីស ហង។

៣ ហះកា ជា ពូ ច្រោម ជា អាញ ប្រឹក្រឹ យច អាញ ចឹង តើល នីអៀ៖

៤ ញ៉ា អាញ លូ បាណាបះ ញីន អូ ទី ចាបាប់ ចឹង អ្សក់ សាណា ពូ អន់ ប ?

៥ ញ៉ា ញីន អូ ទី ចាបាប់ ចឹង ទី កាម៉ាញ ឡាក់ សៀ យីស៊ូ ប កេះណោះ ជៀក អើ ឡាក់ អន់ខ្ល ដេល ? ឡាក់ កា អុះៗ យីស៊ូ លើ ឡាក់ កា បក់ រះ ប៉ាតាង យីស៊ូ អន់ទៀតៗ ដេល ឡាក់ កា ពេ ត្រិះ។

៦ ញ៉ា ដឹង អាញ លូ បាណាបះ ហង ប ឡាក់ ត្រក់ ប្រឹក្រឹ ង៉ារ ណាំង សា សិម ឡាក់ ?

៧ អូ យើយ ទី បក់ ញី ប្រឹក្រឹ តាហាន អ្សក់ លៀន អើ ទៅ តាច សាណើ អុះ កា អូ ទី ញី តប់ តើម អង់កាច អូ អ្លោះ សា ប្លើ ណោះ អុះ កា អូ យើយ ទី ញី រង រីក់ អូ អ្សក់ ទៀក តុះ រីក់ អែត * ណោះ ដេល។

៨ អាញ កាប នីអៀ អូ ត្រក់ ដឹង កា កាប គុន ឡាក់ បៀប ប៉ាណូស អុះ យ្រឹះ កាណុង ចាបាប់ ប្រ្រឹះ កា ប្រាក់ រះ នីអៀ ដេល។

* ៩:៧ ៩:៧ សុនសាត ពូ យើយ រង រីក់ សាំរ៉ាប់ អ្សក់ ទៀក តុះ។

៩ រតី ម៉ូសេ ប្រាប់ រ៉េ ជា «ដៃ សាំងកាមី ពីរ រ៉ក់ ផ្ទះ អន់ រ៉ក់ ចត់ ប្លែន ពៀ»†។ ហះកា តាទីច អើ ប្រ្រៈ បិកកាតយី អូ រ៉ិនរ៉ាយ កា រ៉ក់ អុះ។

១០ ប្រ្រៈ កាប នីអៀ ញុន កា អើ យីត កា ពិន។ អើ រ៉េ នីអៀ ភៀ អន់ បក់ ប្រ្រៈ ម៉ីរ ម៉ីង ជា ចឹង ទី សាណា ឡឹង ម៉ីរ ណោះ ដេល លូ ភៀ អន់ បក់ ប្រ្រៈ ពៀ ម៉ីង ជា ចឹង ទី ពៀ ដេល។

១១ ជា ញីន ប៉ាដូះ តិល កាណុង អន់ដីស តែង ប៉ាដាត ប៉ាលឹង ញ៉ា ញីន អូ ទី ចាបាប់ អ្យក់ រ៉ាស អំប៉ាស លើ សាណា សា ឡឹង អន់ដីស ប ?

១២ ជា ពូ អន់ទៀត ទី ចាបាប់ អ្យក់ កាណាត អន់ដីស ញ៉ា ញីន អូ ត្រត់ ចឹង ទី ក្វា ឡឹង ពូ ណោះ ប ?។

ហះកា ញីន អូ ទី អ្យក់ កាណាត ញ៉ា អុះ យី ញីន ខំ ប្រ្រៈ ង៉ារ សិម ឡា កោ ទៅ ភៀ ដៃ អន់ ខើក ង៉ារ រ៉េ សារ ដាក់ ឡឹង យីស៊ូ គ្រិះ។

១៣ ញ៉ា អន់ដីស អូ អូ អន់តត់ ប ? ម្នត បក់ ប្រ្រៈ ង៉ារ ប្រ្រៈ កាណុង រោង រ៉ាម៉ះ ត្រត់ ទី សាណា សា ឡឹង រោង រ៉ាម៉ះ ម្នត បក់ ពុះ កាណាត រ៉ាម៉ះ ប្រ្រៈ កា ទី រ៉ាឡា អ្យក់ ឡឹង អន់ហ្នឹង ណោះ ដេល។

១៤ កាប៉ាច់ បក់ រ៉េ សារ ដាក់ ឡឹង យីស៊ូ កា និះទៅ ដេល ប្រ្រៈ រ៉េ ជា ពូ ត្រត់ តង់ អន់ សាណា កា បក់ ណោះ ញុន កា អើ រ៉េ សារ ដាក់ ណោះ ហង។

១៥ ហះកា អាញ អូ ទី អ្យក់ កាណាត ញ៉ា អុះ អាញ ប្រាប់ សារ ទី អា កា អូ ត្រត់ អាញ បិច កា ពូ អន់ កាណាត កា អាញ ដេល សិន ដាក់ អាញ តោ ដាក់ ហ្និត ឡឹង អាញ អ្យក់ កាណាត ឡឹង ពូ ជា អាញ អ្យក់ កាណាត ឡឹង ពូ អាញ អូ ទី ខ ញ៉ា ចឹង អ្នាត់ អេង អុះ។

១៦ ជា អាញ ចាក រ៉េ សារ ដាក់ ឡឹង យីស៊ូ ណោះ អូ ត្រត់ ប្រ្រៈ អន់ អាញ អ្នាត់ អេង អុះ ខង ង៉ារ រណោះ អាញ ត្រត់ ប្រ្រៈ អ្នាត អូ ទី អុះ។ ជា អាញ អូ រ៉េ សារ ដាក់ ណោះ អាញ ចឹង ប៉ាណាប តាទីច ហង។

១៧ ជា អាញ រ៉េ សារ ដាក់ ញុន កា ពុត អាញ បិច អាញ ទៅ អាញ ត្រត់ ទី រ៉ាងរ៉ានី ហះកា តា ទីច អើ ង៉ារ អាញ អា ប្រ្រៈ ប្រើ អាញ ហង។

១៨ ទីល នីណោះ រ៉ាងរ៉ានី នីចម អាញ ចឹង ទី ណោះ ? រ៉ាងរ៉ានី អាញ យី រ៉េ សារ ដាក់ តាដោះ អូ អ្យក់ ខា ឡឹង ង៉ារ រ៉េ សារ ដាក់ ណោះ អុះ។

១៩ យី អាញ ឡាក់ ប៉ាណូស អូ ទី ទូម បក់ ពៀ កាតាម កា អាញ ចៃ ប្រ្រៈ ទុច ប៉ាណូស ទីខ្ន ដេល ភៀ ប៉ាណា ពូ អៀង ដូរ អន់ ម៉ុត សៀ យីស៊ូ។

២០ ផ្ទះ អាញ អ្នែ លូ ម្នត សុនសាត អ៊ីស្រាអែល អាញ ប្រ្រៈ ឡាក់ កា អ៊ីស្រាអែល ដេល ភៀ ប៉ា ណា អន់ អន់ខែ សៀ យីស៊ូ យី អាញ អូ អ្នែ កាន់តេ ចាបាប់ ម៉ះ អន់ខែ កាតាម កា អាញ ប្រ្រៈ ពូយ ដេល។

២១ ផ្ទះ អាញ អ្នែ លូ ម្នត សុនសាត អន់ទៀត ឡាក់ អូ ទី ចាបាប់ ប្រ្រៈ អាញ ប្រ្រៈ ឡាក់ កា អូ ទី ចាបាប់ ដេល ភៀ ប៉ាណា អន់ខែ សៀ យីស៊ូ ហះកា តាទីច អើ អូ ត្រត់ អាញ អូ ទី ចាបាប់ ប្រ្រៈ អុះ យី អាញ អ្នែ កាន់តេ ចាបាប់ យីស៊ូ គ្រិះ។

២២ ផ្ទះ អាញ អ្នែ លូ ម្នត បក់ សៀ អូ សុវ ហ្នង់ អាញ កា ប្រ្រៈ ឡាក់ កា អន់ខែ ដេល ភៀ ប៉ាណា អន់ អន់ខែ សៀ កាខាក់។ អាញ ប្រ្រៈ ឡាក់ កា ប៉ាណូស ទីខ្ន គ្រីប នែវ ដេល ភៀ ប្រ្រៈ នីចម អន់ បក់ អន់ដា ម៉ុត សៀ យីស៊ូ ដេល។

២៣ ញុន កា សារ ដាក់ ឡឹង យីស៊ូ បះ អាញ ចៃ ប្រ្រៈ សារ ញ៉ា ទីណោះ ភៀ អន់ អាញ ទី ចា នែក កាណុង សារ ដាក់ ណោះ អន់ខ្ន លូ ពូ ដេល។

† ៩:៩ ៩:៩ សារ អា ឡាក់ ឡឹង សារ អន់ ចាបាប់ លឹក ទី ពៀរ (ចោទិយ/កថា) ២៥:៤។

២៤ ញ៉ា អន់ដីស អូ អូ ប មូត បក់ ប៉ាសង សាតាក់ អន់ខែ សាតាក់ ទិខូ ហះកា ដឹង ម៉ោញ ដូរ ទី រាំងរ៉ាន់? ទីល នីណោះ ហត់ អន់ដីស សាតាក់ អន់ ទី រាំងរ៉ាន់ ណោះ ហង ពិ។

២៥ ទិ មូត បក់ ប៉ាសង សាតាក់ លូ គូប អន់ខែ ខំ ហៀន ប្រឹក ពួយ ឡាបៀប គុន អន់ខែ គ្រីប នែវ ភៀ អន់ ទី រាំងរ៉ាន់ ឡាក់ អូ ពុក ហ៊្វង ហៀត ហះកា ពិន ចឹង ទី រាំងរ៉ាន់ ឡាក់ អូ អូ ពុក អូ អូ ហ៊្វង អុះ។

២៦ អាញ ខំ សាតាក់ នីអៀ អូ ត្រត់ អាញ អូ អូ ទ្រង អុះ អាញ កា អូ ដាល់ តាដោះ ដេល

២៧ យី អាញ ខំ បាំងហៀន ឡាកោ អាញ ទៅ ដៃ អន់ ប្រឹក យច អាញ អូ ទីមវែរ ឡាកោ អុះ អូ គ ផែត ឡាយ ឡឹង អាញ រះ សាវ ដាក់ កា ពូ កេះ អាញ កា អូ ទី រាំងរ៉ាន់ ញ៉ា អុះ។

90

សាវអូ អន់ សាំប្រឹះ ប៉ានេ ហ៊្វិប ប្រឹះ

១ អី អុះ មី អាញ បិច អន់ អន់ដីស អូ អន់តត់ ដេល រតី យ៉ាត់ អ៊ីស្រាអែល សើត ពៃ អន់ខែ ចាក កាន់តេះ កាម៉ល់ លូ យួង ទៀក តាំងលេ តីស ទិខូ អន់ខែ។

២ សាវ អា ពៀប ឡាក់ កា ប្រឹះ បាំងហុំ អន់ខែ ទិខូ អន់ កេះ ប៉ាសុន រតី ម៉ូសេ កាណុង កាម៉ល់ លូ កាណុង ទៀក តាំងលេ តីស ណោះ។

៣ អន់ខែ ទិខូ សា ណុំ ម៉ាណា ឡាក់ សាណា ប្រឹះ អន់

៤ លូ ទិខូ អន់ខែ ទី អែត ទៀក ប្រឹះ អន់ យី អន់ខែ អែត ទៀក ឡាច ឡឹង អំហ្គោ គូល ឡាក់ ប្រឹះ អន់ ឡាក់ ចាក អន់ខូ លូ អន់ខែ អំហ្គោ ណោះ យី ប្រឹះ គ្រិះ។

៥ ហះកា មូត រតី យ៉ាត់ អ៊ីស្រាអែល សួន អៀង អន់ខែ ប្រឹក អូ ត្រត់ ពុត ប្រឹះ បិកកាតយី ទីល នីណោះ ប្រឹះ ប្រឹក អន់ អន់ខែ តៅ ពឹង ស្រែ តីស ណោះ ហង។

៦ សាវ ទិណោះ សាំរ៉ាប់ បាំងហៀន ពិន ភៀ ដៃ អន់ ពិន ទី ពុត បិច ប្រឹក អូ ដាក់ ឡាក់ កា អន់ខែ ណោះ ដេល។

៧ ដៃ សាំប្រឹះ ប៉ានេ ហ៊្វិប ប្រឹះ ឡាក់ កា ពូ បក់ អន់ដា ដៃ ឡាក់ កា ទី ច្រាត់ រះ ផា «មូត ប៉ាសុន អន់ខែ ប៉ាណាំ គូប អ៊ែ អែត សា លូ កាតាប រល់ អង់គុន អន់ខែ ប្លោះ ប្លាល»*។

៨ ពិន អូ ត្រត់ ប្រឹក លូ អង់កាន់ លូ កាម៉ាក់ ឡាក់ កា មូត រតី យ៉ាត់ បក់ អន់ដា ឡាក់ សាវ ប្រឹក អន់ កា អន់ខែ តៅ ទី ២៣.០០០ ដូរ ដឹង ម៉ោញ ដាវ។ †

៩ ពិន អូ ត្រត់ ប្រឹក យច សាមីក កា យីស៊ូ គ្រិះ ចឹង អូ ចែត ថូត ពិន ឡាក់ កា មូត រតី យ៉ាត់ បក់ អន់ដា ទី ប្រឹក យច សាមីក កា ប្រឹះ អូ ចែត ថូត ណោះ អុះ ហះកា កេះណោះ អន់ខែ តៅ ញន កា ពិះ ចោះ។ ‡

១០ ដៃ ដាញ កាប រ៉ាប៊ីក រ៉ាចបំ ឡាក់ កា មូត រតី យ៉ាត់ បក់ អន់ដា ឌុ កាប រ៉ាប៊ីក រ៉ាចបំ កេះណោះ អន់ខែ តៅ ញន កា បិយ ប្រឹះ ប៉ាន់តៅ។ §

១១ សាវ ទិណោះ កើត ពិះ ពឹង អន់ខែ ណោះ សាំរ៉ាប់ បាំងហៀន ពិន លូ ទី ច្រាត់ គម កាណុង ផាប់ ប៉ានីរ ប្រឹះ ភៀ អន់តត់ ប៉ាតោ កា ពិន ឡាក់ អ៊ែ ពឹង រាំងហាវ អា អង់កក់ តេះ ចឹង ឡុច កេះ។

១២ ទីល នីណោះ បក់ ចំ យីត ផា ឡាកោ អ៊ែ សៀ កេង ខាក់ បក់ ណោះ ត្រត់ ឡាវាំង ឡាកោ អូ ផែត អ្នាត សៀ។

* ១០:៧ ១០:៧ សាវ អា ឡាច ឡឹង សាវ ឡាច (និក្ខមនំ) ៣២:៦។ † ១០:៨ ១០:៨ បរំ ហៃ ចំលួន ប៉ាសុន (ជន/គណនា) ២៥:១-៩។ ‡ ១០:៩ ១០:៩ បរំ ហៃ ចំលួន ប៉ាសុន (ជន/គណនា) ២១:៤-៦។ § ១០:១០ ១០:១០ បរំ ហៃ ចំលួន ប៉ាសុន (ជន/គណនា) ១៦:៤១-៥០។

១៣ អូ ទី សារ ញ៉ា ឡាក់ បិច ប្រើ អន់ អន់ដីស ប្រើ យច កាយ ឡឹង សារ ពូ អន់ទៀត ឃើយ ទី ណោះ អុះ។ ប្រើ បិកកាតយ័ ទី ពុត ដាក់ ត្រង់ អើ អូ អន់ អន់ដីស ទី សារ ញ៉ា ញ៉ាក តាឡាម ឡាក់ ប្រើ អន់ កា អន់ដីស អូ ដាម អត់ ណោះ អុះ ហះកា ជា អន់ដីស ទី សារ ញ៉ា អើ ចឹង តង់ អន់ អន់ដីស យ៉ាវ វ៉ាវ៉ាច់ ម៉ាក់ អន់ដីស ដាម អត់។

១៤ ទីល នីណោះ អី អុះ មី ឡាក់ អាញ បិច ថៃ អន់ដីស ដៃ សាំប្រើ ប៉ានេ ហ្និប ប្រើ ដៃ។

១៥ អាញ កាប លូ អន់ដីស ឡាក់ កា កាប លូ បក់ ហ្នឹង សារ ដេល ហត់ អន់ដីស យឹត ចា ជ្រុប ឡឹង សារ អាញ កាប អា ឡាកោ អន់ដីស ទៅ ពិ។

១៦ ផៈ ពិន លឹក ពៀង ភៀ ហោក រត់ កា ប្រើ បិកកាតយ័ យី បិច រះ ជា ពិន ទិខូ ទី ចានែក ឡឹង ផាម យីស៊ូ គ្រិះ។ ផៈ ពិន គុណាំ បាំង យី បិច រះ ជា ពិន ទី ចានែក ឡឹង ឡាកោ យីស៊ូ គ្រិះ ដេល។

១៧ ទី ណាំ បាំង ដឹង ម៉ោញ កាតុ ណោះ ហង យី ពិន ទី កាំឡាំង អៀង កាតាម កា ពិន ប៉ាតុ ឡាកោ បាំងឡើ ដឹង ម៉ោញ ដេល ខង ពិន ទិខូ ទី ចានែក ឡឹង ណាំ បាំង ដឹង ម៉ោញ ណោះ ហង។

១៨ ហត់ យឹត ហៃ ឡឹង សុនសាត អ៊ីស្រាអែល ទិ មូត បក់ សា សាណា ពូ វ៉ាម៉ះ ប្រើ បិកកាតយ័ អន់ខៃ កា ទី ចានែក ម៉ុត អន់ខូ លូ ប្រើ បិកកាតយ័ ញួន កា សាណា ពូ វ៉ាម៉ះ ប្រើ ពឹង អន់ហ្នឹង ណោះ ដេល។

១៩ អាញ កាប អា បិច ជា នីចម៍? សាណា ពូ សែន ហ្និប ប្រើ ទី ខា សាំខាន់ ដេល ប? នីចម៍ ហ្និប ប្រើ ណោះ ប្រើ តាទីច ប?

២០ អូ អុះ ហះកា កាណាគី ពូ សែន ណោះ យី ពូ សែន ប្រើ បឹត អូ ត្រត់ វ៉ាម៉ះ ប្រើ បិកកាតយ័ អុះ។ អាញ អូ បិច កា អន់ដីស ទី ចានែក ម៉ុត អន់ខូ លូ ប្រើ បឹត អុះ។

២១ អន់ដីស អូ ត្រត់ អែត ពឹង ពៀង យីស៊ូ ឡាក់ ពិ តាំងឡា ពិន កេះណោះ អែត ពឹង ពៀង ប្រើ បឹត ឡុត អុះ។ អន់ដីស អូ ត្រត់ ម៉ុត សា សាណា អង់អ៊ែ ពឹង ត្រេ ម៉ះ យីស៊ូ កេះណោះ ម៉ុត សា សាណា អង់អ៊ែ ពឹង ត្រេ ម៉ះ ប្រើ បឹត ដេល។

២២ ញ៉ា បិច កា យីស៊ូ ក្បាក់ ពិន លូ ប្រើ បឹត ប? ញ៉ា ពិន កេង ខាក់ ឡឹង អើ ប?។

សារ ត្រត់ ប្រើ នីចម៍ អន់ ប្រើ លៅ លែង សិច

២៣ បក់ អន់ដា ជា «ពិន ទី ចាបាប់ ចឹង ប្រើ ញ៉ា កា ទី» ហះកា សារ ទិណោះ អូ ត្រត់ ស៊ុត កា ទី ខា អុះ។ «ពិន ទី ចាបាប់ ចឹង ប្រើ ញ៉ា កា ទី» ហះកា សារ ទិណោះ អូ តង់ អន់ ពូ កើត ដាក់ ណោះ អុះ។

២៤ ដៃ អន់ ពៀ ណាំង ខា សាំវ៉ាប កា ឡាកោ ទៅ យី ត្រត់ ណាំង ខា សាំវ៉ាប កា ពូ អន់ទៀត។

២៥ ទី សាណា ញ៉ា ឡាក់ ពូ ប្រូ ពឹង តាឡាត អន់ដីស សា ពិ ដៃ អំបញ្ច ចាជៀក ឡាលៀក ដៃ ដៃ អ្សត ហង សារ ណោះ អូ យច អុះ

២៦ ខង ទី ច្រាត់ រះ ជា «អង់កក់ តេះ លូ កាណាគី ញ៉ា គ្រីប នែវ ឡាក់ អ៊ែ ពឹង អង់កក់ តេះ អា ស៊ុត កា កាណាគី ប្រើ បិកកាតយ័ ទិណោះ»*។

២៧ ជា បក់ អូ សៀ យីស៊ូ ជៀក អន់ដីស ឡាំ សា សាណា ប៉ាត់ ហី អន់ខៃ អន់ដីស កា បិច ឡាំ ដេល សា ពិ ទី សាណា ញ៉ា ឡាក់ ពូ អន់ កា អន់ដីស ណោះ ដៃ អំបញ្ច ចាជៀក ឡាលៀក ហង ដៃ អ្សត កា យច។

២៨ ហះកា ជា ពូ រះ ជា «សាណា អើ អា យី សាណា សែន ហ្និប ប្រើ» ទីល នីណោះ អន់ដីស ដៃ សា ប្រើ នីណោះ ញួន យឹត កា បក់ រះ លូ ញួន កា អើ អ្សត កា យច។

* ១០:២៦ ១០:២៦ សារ អា ឡាត ឡឹង ផាប អញសិ ប៉ានេ ប្រើ (ទំនុក/តម្កើង) ២៤:១។

២៩ អាញ អូ ផា អន់ដីស ត្រង់ អ្សត កា យច ណោះ អុះ យី អាញ ផា ដៃ សា ញន កា បក់ រះ ណោះ អ្សត កា យច។ ខ ញ៉ា បះ ពូ ផា អាញ ប្រើគី យច? អាញ ទី ចាបាប់ ប្រើគី នីចម៍ ទី ដឹង ពុត ពូ អន់ទៀត យីត ផា សារ ណោះ អូ ដាក់។

៣០ ផា អាញ សា សាណា ទីប ហោក រ៉ត់ កា ប្រ្លឹះ បិកកាតយី ខ ញ៉ា បះ ពូ ផា អាញ យច ញន កា សាណា ឡាក់ អាញ ប៉ានេ ប្រ្លឹះ ណោះ?។

៣១ ទីល នីណោះ យី អន់ដីស អែត សា យី ប្រើគី ង៉ារ ញ៉ា កាតាម ត្រង់ ប្រើគី ទីណោះ ភ្លើ អន់ ប្រ្លឹះ បិកកាតយី ហើង លោ លែង សិច។

៣២ អន់ដីស ដៃ ប្រើគី អន់ កា សុនសាត អ៊ីស្រាអែល សុនសាត អន់ទៀត លើ ក្រំ ហៀន សារ ប្រ្លឹះ បិកកាតយី យច ពុត ដៃ។

៣៣ អាញ កា និះទៅ ដេល យី អាញ ខំ ប្រើគី អន់ ត្រង់ ពុត ប៉ាណូស ទីខ្ព គ្រឹប ង៉ារ ញ៉ា ឡាក់ អាញ ប្រើគី អាញ អូ ណាំង ខា សាំរ៉ាប់ កា ឡាកោ អាញ ទៅ អុះ យី ណាំង ខា សាំរ៉ាប់ កា ប៉ាណូស ទី ខ្ព ភ្លើ អន់ ប្រ្លឹះ តង់ អន់ខែ។

១១

១ ហត់ អន់ដីស ប្រើគី ពូយ អាញ ឡាក់ កា អាញ ប្រើគី ពូយ យីស៊ូ គ្រិះ ដេល។

សារ មូត អង់កាន់ ត្រង់ តល់ អញសែង

២ អី អុះ មី អាញ ប៉ានេ អន់ដីស ខង អន់ដីស កាចាំង កា អាញ គ្រឹប សារ លូ ប្រើគី ពូយ សារ អាញ អន់តត់ ប៉ាតោ កា អន់ដីស។

៣ ហះកា អាញ បិច អន់ អន់ដីស អូ អន់តត់ ផា យីស៊ូ គ្រិះ ពៀប ឡាក់ កា កល់ កា មូត កាម៉ាក់ ទី ខ្ព កាប៉ាច់ កាម៉ាក់ យី ពៀប ឡាក់ កា កល់ កា អង់កាន់ ប្រ្លឹះ បិកកាតយី ពៀប ឡាក់ កា កល់ កា យីស៊ូ គ្រិះ ដេល។

៤ ផា កាម៉ាក់ ចំ ម៉ន់ អើ ប្រ្លឹះ លើ រះ ប៉ានីរ ប្រ្លឹះ ទីប ទី កាណាគី ញ៉ា តល់ ពីង កល់ កាម៉ាក់ ណោះ យី បីងាយ យីស៊ូ ឡាក់ កល់ អើ ហង។

៥ ផា អង់កាន់ ចំ ម៉ន់ អើ ប្រ្លឹះ លើ រះ ប៉ានីរ ប្រ្លឹះ ហះកា អូ តល់ អញសែង អង់កាន់ ណោះ យី បីងាយ ក្លោ ឡាក់ កល់ អើ ហង ប្រើគី នីណោះ ពៀប ឡាក់ កា អើ កូរី កល់ ប៉ង ដេល។

៦ ផា អង់កាន់ ចំ អូ តល់ អញសែង ប្រើ អើ កាត់ សក់ កល់ ទី ប្លី ឡូត ពិ ហះកា ផា អើ តាយូស កា កូរី សក់ ត្រង់ ប្រើ អើ តល់ អញសែង។

៧ ហះកា មូត កាម៉ាក់ អូ ត្រង់ តល់ កាណាគី ញ៉ា ពីង កល់ អុះ ខង ប្រ្លឹះ បិកកាតយី បាំងកើត កាម៉ាក់ អន់ រ៉ិច លូ អើ លូ អន់ តាំបាង សារ អំរ៉ាញ អីញ ម៉ះ អើ។ កាប៉ាច់ អង់កាន់ តាំបាង សារ អំ រ៉ាញ អីញ ម៉ះ កាម៉ាក់ ដេល

៨ ខង ប៉ាន់ដា ពេ ប្រ្លឹះ អូ បាំងកើត កាម៉ាក់ ឡាច់ ឡឹង អង់កាន់ អុះ យី អើ បាំងកើត អង់កាន់ ឡាច់ ឡឹង កាម៉ាក់។

៩ ម៉ោញ ណារ ប្រ្លឹះ អូ បាំងកើត កាម៉ាក់ សាំរ៉ាប់ កា អង់កាន់ អុះ យី អើ បាំងកើត អង់កាន់ សាំ រ៉ាប់ កា កាម៉ាក់។

១០ ញន ខ អា លូ ញន កា បិយ ប្រ្លឹះ បះ មូត អង់កាន់ ត្រង់ តល់ អញសែង ភ្លើ ប្រើគី សាញ៉ា ផា អន់ខែ អ៊ែ កាន់តេះ អំរ៉ាញ អីញ ក្លោ អន់ខែ។ *

* ១១:១០ ១១:១០ ខ អា ពិន ព្រៃ នីអៀ កា ត្រង់ ដេលះ មូត អង់កាន់ ទី ចាបាប់ ប្រើគី កា កល់ នីចម៍ កាតាម ញន កា បិយ ប្រ្លឹះ។

១១ ហះកា កាណាង កាន អ្នក កោប គុន សៀ យីស៊ី អង់កាន់ តងកាន កាម៉ាក កាម៉ាក កា តង កាន អង់កាន់ ដេល។

១២ យី: អង់កាន់ ប៉ាន់ជា ពៃ ប្រ្រឹះ ប៉ាំងកើត អ៊ែ ឡាច់ ឡឹង កាម៉ាក កាតាម ហះកា ប៉ាក់ អន់តី គ កាម៉ាក កា កើត ឡឹង អង់កាន់ ដេល ហះកា កាណាត គ្រឹប នែវ យី កើត ឡឹង ប្រ្រឹះ បិកកាតយី។

១៣ ហត់ ចាជ្រែប យីត ឡាកោ អន់ដីស ទៅ ពិ ផា មូត អង់កាន់ មន់ អ៊ែ ប្រ្រឹះ បិកកាតយី ហះកា អូ តល់ អញស៊ែង ញ៉ា ដាក់ ដេល ប?

១៤ ពិន ទីឌូ កា អូ កេះ ដេល ផា មូត កាម៉ាក គម សក់ អ៊ឹង ត្រត់ តាយួស ខាក់។

១៥ ហះកា ផា អង់កាន់ គម សក់ អ៊ឹង យី ខាក់ សាំរ៉ាប់ អន់ខៃ ខង ប្រ្រឹះ អន់ សក់ អ៊ឹង កា អន់ ខៃ ប្រឹត ឡាក់ កា តល់ អញស៊ែង។

១៦ ផា ទី ពៀ បិច ប៉ាតែក ឡឹង សារ អា ត្រត់ អូ អន់តត់ ផា ញិន អូ យើយ ប្រឹត នែវ អា អុះ យី: ក្រំ ហៀន សារ ប្រ្រឹះ អន់ ទៀតៗ កា អូ យើយ ទី ដេល។

សារ អែត សា ភៀ កាចាំង កា យីស៊ី

១៧ សារ អាញ ចឹង រះ ណារ អា អាញ អូ ប៉ានេ អន់ដីស អុះ ខង ផះ អន់ដីស លូម គូប សោប ណោះ អូ ប្រឹត អន់ កា អន់ដីស កើត ដាក់ អុះ យី ប្រឹត អន់ ទី សារ អូ ដាក់។

១៨ អាញ កាតាំង ពូ រះ ផា ផះ អន់ដីស ប៉ាតុ គូប ហៀន សារ ប្រ្រឹះ យី អន់ដីស ទី សារ តាប៉ុញ តាប៉ាក់ ក្លះ គូប សោប សារ អា អាញ កា សៀ អន់ដា ដេល។

១៩ ត្រត់ ទី សារ ក្លះ គូប អន់ដីស នីណោះ ហង ភៀ អន់ អូ អន់តត់ ផា ពៀ ដាក់ តាទីច។

២០ ផះ អន់ដីស លូម គូប លូ អែត សា ណោះ អូ ត្រត់ អន់ដីស អែត សា ភៀ កាចាំង កា យីស៊ី អុះ

២១ ខង អន់ដីស ម៉ោញ ដូវ ៗ ហាន សា ហាន អែត ណោះ ហង បះ បក់ អន់ដា អូ ទី សាណា សា ហះកា បក់ អន់ដា អែត ប៉ាញីល។

២២ ញ៉ា អន់ដីស អូ ទី ហី សាំរ៉ាប់ សា សាណា ប? លើ កា អន់ដីស បីដាយ ក្រំ ហៀន សារ ប្រ្រឹះ បិកកាតយី លូ បិច ប្រឹត អន់ មូត បក់ អូ ទី សាណា សា ណោះ តាយួស ប? ត្រត់ អន់ អាញ កាកាប លូ អន់ដីស នីចម បិច កា អាញ ប៉ានេ អន់ដីស ប? អាញ អូ ប៉ានេ អន់ដីស ញន កា សារ អា អុះ។

២៣ អាញ កាតាំង សារ យីស៊ី រះ ណោះ ពៃ អ្យក់ ឡាក់ ប៉ាំងហៀន អន់ដីស ដេល យី នីអៀះ ពឹង ម៉ាំង ឡាក់ ពូ ចឹង រុប អ៊ែ អញជិន អន់ កា ពូ ប៉ាន់តៅ ណោះ អ៊ែ អ្យក់ ណាំ ប៉ាំង

២៤ លូ ប៉ានេ ប្រ្រឹះ បិកកាតយី កេះណោះ អ៊ែ គុ ណាំ ប៉ាំង ទីប កាប ផា «អា ហង ឡាកោ ប៉ាំង ឡៃ អាញ ឡាក់ ត្រត់ អន់ សាំរ៉ាប់ កា អន់ដីស ហត់ ប្រឹត សារ អា លើយ ភៀ កាចាំង កា អាញ»។

២៥ ប៉ាក់ សា ណាំ ប៉ាំង កេះៗ អ៊ែ អ្យក់ ពៀង ប្រឹត និះទៅ ដេល លូ កាប ផា «អា ហង សាញ៉ា វែវ ពុត ណារ ឡាក់ ប្រឹត លូ ផាម អាញ។ រ៉ប់ អន់ដីស អែត ពឹង ពៀង ហត់ ប្រឹត នីអៀ ដេល ភៀ កាចាំង កា អាញ»។

២៦ រ៉ប់ អន់ដីស សា ណាំ ប៉ាំង លូ អែត ពឹង ពៀង អា យី អន់ដីស រះ ឡឹង សារ យីស៊ី តៅ ណោះ លើយ ទីល ដាវ អ៊ែ ជីវ ប៉ាក់ តេះ អា ណារ។

២៧ ផា ពៀ សា ណាំ ប៉ាំង លូ អែត ពឹង ពៀង មះ យីស៊ី ឡាក់ ពី តាំងឡា ពិន ទីប អូ យី ចឹង សា យី អ៊ែ ចឹង ទី ថូត ញន កា អ៊ែ បីដាយ ឡាកោ ប៉ាំងឡៃ លូ ផាម យីស៊ី។

២៨ ទីល នីណោះ អន់ទ្រួល ចឹង សា ណុំ បាំង លូ អែត ពឹង ពៀង ណោះ អន់ដីស ម៉ោញ ដូរ ៗ ត្រគ់ យឹត ចាជ្រែប ហៃ ពុត ពៀក ឡាកោ ទៅ ហិ

២៩ ខង ផា ពៀ សា ណុំ បាំង លូ អែត ពឹង ពៀង ណោះ ហះកា អូ យឹត ឡឹង ឡាកោ បាំងឡើ យី ស៊ី បក់ ណោះ ឡាក់ កា អែ ចែត ថូត ឡាកោ អែ ទៅ ហង។

៣០ ខ អា ហង បះ កាណាង កាំឡាំង អន់ដីស ទី អៀង ដូរ អឹត ពូ អូ ត្រះ អូ ថូន ទីប ទី តោ អន់ដា ដេល។

៣១ ហះកា ផា ពិន យឹត ចាជ្រែប ហៃ ពុត ពិន ហិ យីស៊ី ឡាក់ ពី តាំងឡា អូ ចែត ថូត ពិន អុះ។

៣២ ហះកា ផា យីស៊ី ចែត ថូត ពិន យី អែ បិច តាក់ អញ្ចាល ពិន ភៀ ជៃ អន់ ពិន ត្រគ់ ថូត តោ អន់ខូ លូ ប៉ាណូស ពឹង អង់កក់ តេះ អា ប៉ាក់ ដាវ ប្រ្រះ តាត់សិន សារ ទៀ។

៣៣ ទីល នីណោះ អី អុះ មី ដាវ ចំ អន់ដីស ប៉ាក់ គូប ភៀ សា សាណា អន់ខូ អន់ដីស ត្រគ់ រ៉ា ងហៃ គូប សោប អន់ ដាក់។

៣៤ ផា បក់ ចំ ហាន សា តាឡាមី អន់ អែ សា ប៉ាក់ ហិ អែ ទៅ ពិ ភៀ ជៃ អន់ ទី ថូត ផះ ប៉ាក់ គូប សោប ណោះ។ កាប៉ាច់ សារ អន់ទៀត។ ប៉ាក់ អញ្ច ទីល ទៀ អញ្ច ចឹង តាត់សិន អន់ កេះ។

១២

សារ ប៉ាងាត់ ប៉ាលឹង អន់ កា ពូ តាង ៗ ឡឹង គូប

១ អី អុះ មី អញ្ច បិច កា អន់ដីស អូ កាខាក់ ដេល ឡឹង សារ ប៉ាងាត់ ប៉ាលឹង ប្រ្រះ អន់ ពិន អូ ប្រឹក ងារ តាង ៗ ឡឹង គូប។

២ អន់ដីស កា អូ កេះ ដេល ផះ អន់ដីស បើ អន់ហ្គាល់ ប្រ្រះ តាទីច ពៃ យី អន់ដីស ប្រឹក រ៉ាវ៉ាថៃ ញុន កា សៀ ហិប ប្រ្រះ ឡាក់ អូ អូ កាប។

៣ ខ អា ហង បះ អញ្ច រះ កា អន់ដីស អន់ អូ អន់តត់ ផា ពៀ ទី ប៉ាងាត់ ប៉ាលឹង ប្រ្រះ បិកកា តយី បក់ ណោះ អូ អូ តះ ប៉ាស្យាប កា យីស៊ី អុះ ផា អូ ទី ប៉ាងាត់ ប៉ាលឹង ប្រ្រះ ដាក់ កាខាក់ ប៉ា ណាំ កា អូ ទី ពៀ អូ កាប ផា យីស៊ី ឡាក់ ពី តាំងឡា ដេល។

៤ ប្រ្រះ អន់ សារ តាង ៗ ឡឹង គូប កា ពិន ហះកា ពិន ទី ប៉ាងាត់ ប៉ាលឹង ប្រ្រះ ដឹង ម៉ោញ ណោះ ហង។

៥ ពិន ប្រឹក ងារ តាង ៗ ឡឹង គូប ហះកា ពិន ប្រឹក ងារ កា ពី តាំងឡា ដឹង ម៉ោញ ណោះ ហង។

៦ ទី ឡាបៀប ប្រឹក ងារ តាង ៗ ឡឹង គូប ហះកា ទី ប្រ្រះ ដឹង ម៉ោញ ណោះ ហង ឡាក់ ប្រឹក ងារ ទីណោះ ពឹង ពិន ទីខូ។

៧ ប្រ្រះ អន់ កា ពិន ទីខូ តាំបាង ផា ពិន ទី ប៉ាងាត់ ប៉ាលឹង អែ ភៀ អន់ ពិន ទី ខា អន់ខូ លូ គូប សោប។

៨ ប៉ាងាត់ ប៉ាលឹង ប្រ្រះ អន់ ពិន ម៉ោញ ដូរ អូ កាប ហ្សាំង សាឡាច់ ប៉ាងាត់ ប៉ាលឹង ប្រ្រះ ណោះ ទៅ ហង អន់ កា ម៉ោញ ដូរ ណាវ អូ កាប ទីប ហ្គង់ ឡឹង សារ អោន សាគីម។

៩ ប៉ាងាត់ ប៉ាលឹង ប្រ្រះ ណោះ ទៅ ហង អន់ ពិន ម៉ោញ ដូរ ណាវ ទី ពុត សៀ កេង ខាក់។ ប៉ាងាត់ ប៉ាលឹង ប្រ្រះ ណោះ ទៅ ហង អន់ ម៉ោញ ដូរ ណាវ អូ តាក់ អន់ដាក់ ពូ អឹត ពូ។

១០ អែ កា អន់ ម៉ោញ ដូរ ណាវ អូ តាំបាង សារ អំរិញ អឹញ កេង ខាក់ អន់ ម៉ោញ ដូរ ណាវ អូ រះ ប៉ានីរ ប្រ្រះ អន់ ម៉ោញ ដូរ ណាវ អូ អន់ហ្គាល់ សារ ចំ ឡាច់ ឡឹង ប៉ាងាត់ ប៉ាលឹង ប្រ្រះ លូ សារ

ចំ ឡាច់ ឡើង ប្រើ: បើក អើ អន់ ម៉ោញ ដូវ កាប តាងៗ ឡើង ពូ * លូ អន់ ម៉ោញ ដូវ ណាវ អ្នក រ៉ះ ប៉ាតាង ឡើង សារ អើ កាប តាងៗ ណោះ។

១១ ប៉ាងាត់ ប៉ាលឹង ប្រើ: ណោះ ទៅ ហង ឡាក់ ប្រគំ គ្រឹប ងារ ទិណោះ យី អើ អន់ កា ពិន ម៉ោញ ដូវ ៗ អ្នក ប្រគំ ងារ ទិណោះ តាម ពុត អើ ទៅ។

សារ ឡាកោ យីស៊ូ ទី កាណាត់ អៀង

១២ យីស៊ូ គ្រឹះ ពៀប ឡាក់ កា ឡាកោ ដឹង ម៉ោញ ពិន ឡាក់ សៀ អើ ពៀប ឡាក់ កា កាណាត់ តាងៗ ពឹង ឡាកោ អើ ណោះ។ យី: ទី កាណាត់ អៀង កាតាម កា កាណាត់ ទិណោះ ប៉ាតុំ ពឹង ឡាកោ ដឹង ម៉ោញ ដេល

១៣ ខង ពិន ទិខ្ច យី: សុនសាត អ៊ីស្រាអែល កាតាម សុនសាត អន់ ទៀត កាតាម យី: ប្រគំ ទុច លើ អ្នក ប្រគំ ទុច កាតាម កា ប្រើ: ប៉ាងហុំ ពិន កាណាត់ ប៉ាងាត់ ប៉ាលឹង អើ ដឹង ម៉ោញ ភៀ អន់ ពិន ប៉ាតុំ គួប ពៀប ឡាក់ កា ឡាកោ ប៉ាងឡៃ ដឹង ម៉ោញ អើ កា អន់ ប៉ាងាត់ ប៉ាលឹង ដឹង ម៉ោញ ណោះ អ្នែ កាណាត់ ពិន ទិខ្ច ដេល។

១៤ ពឹង ឡាកោ ប៉ាងឡៃ អ្នក ត្រត់ ទី កាណាត់ ដឹង ម៉ោញ អុ: យី អៀង។

១៥ ផា ជុង កាប ផា «អាញ អ្នក ត្រត់ កាណាត់ ពឹង ឡាកោ អុ: ខង អាញ អ្នក ត្រត់ តី» ហះកា ជុង ណោះ អ្នែ កា កាណាត់ ម៉ះ ឡាកោ និះទៅ ដេល។

១៦ ផា តោរ កាប ផា «អាញ អ្នក ត្រត់ កាណាត់ ពឹង ឡាកោ អុ: ខង អាញ អ្នក ត្រត់ ម៉ាត់» ហះកា តោរ ណោះ អ្នែ កា កាណាត់ ម៉ះ ឡាកោ និះទៅ ដេល។

១៧ ផា ពឹង ឡាកោ ទី ស៊ុត ដឹង កា ម៉ាត់ នីចម ចឹង អ្នក កាតាំង ពូ កាប? ផា ពឹង ឡាកោ ទី ស៊ុត ដឹង កា តោរ ដោះ នីចម ចឹង អ្នក បោ កាមិល ?

១៨ ហះកា ប្រើ: ប៉ាងកើត កាណាត់ ម៉ោញៗ ពឹង ឡាកោ តាម ពុត អើ ទៅ។

១៩ ផា ទី កាណាត់ ពឹង ឡាកោ ណោះ ទី ដឹង ម៉ោញ នែវ យី អ្នក ទី ឡាកោ ហង។

២០ ទីល នីណោះ ទី កាណាត់ អៀង នែវ ហះកា ឡាកោ ដឹង ម៉ោញ ណោះ ហង។

២១ ម៉ាត់ អ្នក កាប កា តី ផា «អាញ អ្នក តងកាន អីស អុ:»។ កល់ កា អ្នក កាប កា ជុង ផា «អាញ អ្នក តងកាន អីស អុ:»។

២២ ហះកា តាទីច អើ កាណាត់ ចំ ឡាក់ ពូ យីត ផា ឡាប៉ាត់ ឡើង ពូ យី កាណាត់ ណោះ ហង ពូ តងកាន កាខាក់។

២៣ ផា កាណាត់ ចំ ឡាក់ ពិន យីត ផា អ្នក សុវ គីត យី កាណាត់ ណោះ ហង ឡាក់ ពិន រ៉ាងហៃ ហ្វិត ឡើង ពូ កាណាត់ ចំ ឡាក់ អ្នក សុវ យី ពិន អោន ដាក់ៗ

២៤ ហះកា កាណាត់ ចំ ឡាក់ ពិន យីត ផា ដាក់ យី កេះ កាណាត់ ណោះ ពិន អ្នក តងកាន រ៉ាងហៃ អោន អុ:។ ហះកា ប្រើ: ប៊ិកកាតយ័ ទ្រៀម ឡាកោ ពិន លូ អន់ សារ គីត ខា កា កាណាត់ ចំ ឡាក់ អ្នក ទី ខា

២៥ ភៀ ជែ អន់ ទី សារ ក្លះ គួប ពឹង ឡាកោ យី អន់ កាណាត់ ពឹង ឡាកោ ទិណោះ តង គួប សោប សីត ឡាក់។

២៦ ផា កាណាត់ អើ ចំ ម៉ោញ អីត កាណាត់ ពឹង ឡាកោ ទិណោះ កា អីត ដេល។ ផា កាណាត់ អើ ចំ ពូ ប៉ានេ កាណាត់ ទិណោះ កា ដាក់ ទិណោះ ដេល។

* ១២:១០ ១២:១០ កាប តាងៗ ឡើង ពូ ទី ណី ពៀវ ម៉ោញ ផា «កាប សុនសាត អន់ ទៀតៗ ឡាក់ អ្នក កាប អន់ ឡៃល» ម៉ោញ ណាវ ផា «កាប គុន បិយ ប្រើ: អ្នក ត្រត់ កាប ឡាក់ កា ប៉ាណូស»។

២៧ កាំឡាំង អន់ដីស យី ឡាកោ យីស៊ូ គ្រិះ អន់ដីស ម៉ោញ ដូរ ៗ ឡាក់ កាណាត៍ ពីង ឡាកោ អា តាម ចានែក ឡាកោ ញើ ឡាកោ អើ។

២៨ ពីង ក្រុំហៀន សារ ប្រ្រឹះ អន់ទ្រួល ឡឹង ពូ ប្រ្រឹះ បិកកាតយ័ ប្រ្រឹគ៍ អន់ទី ម្នត បក់ រ៉ះ ប៉ាតាង យីស៊ូ កេះណោះ អើ ប្រ្រឹគ៍ អន់ទី ម្នត រ៉ះ ប៉ានីរ អើ កេះណោះ ណារ៉ូ អើ ប្រ្រឹគ៍ អន់ទី ម្នត ណែយូ បាំងហៀន សារ អើ ឡែង ឡឹង ណោះ ណារ៉ូ អើ អន់ ពូ អ៊ូ ប្រ្រឹគ៍ សារ អំរ៉ាញ អីញ កេង ខាក់ អន់ បក់ អន់ដា អ៊ូ តាត់ អន់ដាត់ ពូ អីត ពូ អន់ បក់ អន់ដា អ៊ូ តង់ ពូ អន់ទៀត អន់ បក់ អន់ដា អ៊ូ រាំង ហៃ ពូ អន់ បក់ អន់ដា អ៊ូ កាប តាង ៗ ឡឹង ពូ។

២៩ ញ៉ា ទិខូ ស៊ុត កា ម្នត បក់ រ៉ះ ប៉ាតាង យីស៊ូ ប? ទិខូ ស៊ុត កា ម្នត បក់ រ៉ះ ប៉ានីរ ប្រ្រឹះ ប? ទិខូ ស៊ុត កា ម្នត ណែយូ បាំងហៀន ប? ញ៉ា ទិខូ ស៊ុត កា អ៊ូ ប្រ្រឹគ៍ សារ អំរ៉ាញ អីញ កេង ខាក់ ប?

៣០ ញ៉ា ទិខូ ស៊ុត កា អ៊ូ តាត់ អន់ដាត់ ពូ អីត ពូ ប? ញ៉ា ទិខូ ស៊ុត កា អ៊ូ កាប តាង ឡឹង ពូ ប? ញ៉ា ទិខូ ស៊ុត កា អ៊ូ រ៉ះ ប៉ាតាង ឡឹង សារ ពូ កាប តាង ណោះ ប?

៣១ ហត់ អន់ដីស ខំ បិច កា សារ ប្រ្រឹះ អន់ បក់ អើ ចំ ឡាក់ សាំខាន់ ឡឹង ពូ។ ម៉ោញ ណារ៉ូ អាញ បិច រ៉ះ កា អន់ដីស ឡឹង ទ្រង ម៉ោញ ណារ៉ូ ឡាក់ ដាត់ ហ្គិត។

១៣

សារ បិច ចៃ ដាត់ ហ្គិត

១ យ្រឹះ អាញ អ៊ូ កាប អៀង សុនសាត លើ កា អ៊ូ កាប ប៉ានីរ បិយ ប្រ្រឹះ កាតាម ជា អាញ អ៊ូ ទី ពុត បិច ចៃ កា ពូ អាញ ពៀប ឡាក់ កា ប៉ានីរ គួង ប៉ះ លើ ឡាក់ កា ប៉ានីរ សាគីរ ប៉ាទុះ ណោះ ដេល។

២ យ្រឹះ អាញ អ៊ូ រ៉ះ ពូយ ប៉ានីរ ប្រ្រឹះ លូ អ៊ូ អន់ហ្គាល់ ឡឹង សារ អោន សាគីម ទិណោះ ទីប អ៊ូ ហ្គង់ គ្រីប សារ យ្រឹះ អាញ សៀ កាខាក់ អ៊ូ ប្រ្រឹគ៍ អន់ កា ប៉ានីម ចាក ឡាច់ ឡឹង ចារ ម៉ោញ ឡាំ អ៊ែ ប៉ាត់ ចារ ម៉ោញ កាតាម ហះកា ជា អាញ អ៊ូ ទី ពុត បិច ចៃ កា ពូ យី អាញ ឡាក់ ប៉ាណូស អ៊ូ ទី ខា ញ៉ា អុះ។

៣ យ្រឹះ អាញ អ្សក់ ទី វ៉ាស អំប៉ាស ម៉ះ អាញ ឡាំ ជែក អន់ កា ពូ យ្រឹះ អាញ អន់ ឡាកោ អាញ អា កា ពូ ពុះ ទីប រីស កាតាម ហះកា ជា អាញ អ៊ូ ទី ពុត បិច ចៃ កា ពូ កា អាញ ចឹង អ៊ូ ទី ខា ញ៉ា ដេល។

៤ ប៉ាណូស បក់ ទី ពុត បិច ចៃ អើ ដាម អត់ សាំរ៉ាញ ទីប តង់ ពូ អើ អ៊ូ ទី ពុត សាណាំង សាណើស កា ពូ អុះ អើ កា អ៊ូ ខុយ អ៊ូ អ្នាត់ អេង កា ពូ ដេល។

៥ បក់ ទី ពុត បិច ចៃ អ៊ូ ប្រ្រឹគ៍ សារ ញ៉ា ឡាក់ អ៊ូ យី អុះ អ៊ូ ណាំង ខា សាំរ៉ាប កា ឡាកោ ទៅ អ៊ូ ឡាម៉ត់ អីក អ៊ូ អ្សក់ យ៉ូ សារ ពូ ប្រ្រឹគ៍ យច អុះ។

៦ អើ អ៊ូ ហោក រីត់ កា សារ អ៊ូ ដាត់ អុះ យី ហោក រីត់ កា សារ ញ៉ា ឡាក់ ត្រត់ តាទីច។

៧ បក់ ទី ពុត បិច ចៃ អើ អត់ សាំរ៉ាញ លើយ សៀ លើយ ម៉ឹង លើយ ដាម អត់ លើយ។

៨ សារ បិច ចៃ អ៊ូ អ៊ូ ហ្ស៊ង អុះ ហះកា សារ រ៉ះ ពូយ ប៉ានីរ ប្រ្រឹះ ណោះ ចឹង ហ្ស៊ង ហៀត សារ កាប តាង ឡឹង ពូ កា ចឹង ត្រត់ ឡុច សារ អ៊ូ ហ្គង់ កា ចឹង ហ្ស៊ង ទិ ដេល

៩ ខង រ៉ប់ ដាវ អា ពិន អ៊ូ ដឹង ម៉ោញ ខ ពិន រ៉ះ សារ ប្រ្រឹះ កា អ៊ូ ប៉ាប៊ីត ដេល។

១០ ប៉ាត់ ដាវ ប្រ្រឹះ តាត់ អន់ដាត់ គ្រីប សារ សារ ញ៉ា ៗ ឡាក់ ពិន អ៊ូ ប៉ាប៊ីត ណោះ ចឹង ហ្ស៊ង ទិ។

១១ ផ្ទះ អាញ ផ្ទៃ សាស្ត្រា ព្រៃ អាញ កាប គុន សាស្ត្រា ទី ពុត យីត ចា ជ្រុប គុន សាស្ត្រា ដេល ប៉ា គំ អាញ តិស កេះ អាញ អ្នក ទិ សារ គុន សាស្ត្រា ណោះ។

១២ រ៉ប ដាវ អា ពិន អន់ហ្គាល់ ប្រ្លឹះ បិកកាតយ័ អូ សាឡុះ អុះ ឡាក់ កា ហៃ កី ពីង សាមីល តាឡា គំ ចាវី ហះកា ប៉ាគំ ម៉ាត់ ទៀ ពិន ចឹង ប័ប ម៉ាត់ អើ ទៅ ឡុត។ កិញអៀ អា អាញ អន់ហ្គាល់ អើ បើ ឡាក់ អុះ ហះកា ប៉ាគំ ម៉ាត់ ទៀ អាញ ចឹង អន់ហ្គាល់ អើ ឡាក់ ឯ ឡាក់ កា អើ អន់ហ្គាល់ អាញ ដេល។

១៣ កិញអៀ អា ទី ប៉ែង ខ យី សារ សៀ សារ ម៉ឹង លូ សារ បិច ចៃ។ កាណុង សារ ទី ប៉ែង អា យី សារ បិច ចៃ ឡាក់ ដាក់ ហ្គិត ឡឹង ពូ។

១៤

សារ រ៉ះ ប៉ានីរ ប្រ្លឹះ លូ សារ កាប តាង ឡឹង ពូ

១ ហាត់ ខំ អន់ ទី ពុត បិច ចៃ កា ពូ ពិ លូ ខំ បិច កា ទី សារ ប៉ាងាត់ ប៉ាលឹង ប្រ្លឹះ អន់ ដេល កា ខាក់ អើ អន់ អូ រ៉ះ ពួយ ប៉ានីរ ប្រ្លឹះ។

២ ពៀ កាប តាង ឡឹង ពូ យី អើ កា កាប លូ ប្រ្លឹះ បិកកាតយ័ អូ ត្រគំ កា កាប លូ ប៉ាណូស អុះ ខង អូ ទី ពៀ ហ្គង់ អុះ ឡឹង សារ អើ កាប ណោះ យី ប៉ាងាត់ ប៉ាលឹង ប្រ្លឹះ ប៉ាណាំ ពុត អើ អន់ រ៉ះ សារ អោន សាគីម ឡាក់ ពូ អូ អូ។

៣ បក់ ចំ រ៉ះ ពួយ ប៉ានីរ ប្រ្លឹះ បក់ ណោះ កាប លូ ប៉ាណូស ភៀ តង អន់ ពូ សៀ ហ៊ែង កេង លូ ប៉ាងហោក ពុត ពៀក ពូ។

៤ ពៀ កាប តាង ឡឹង ពូ បក់ ណោះ តង ឡាកោ អើ ទៅ អន់ សៀ កេង ហះកា បក់ រ៉ះ ពួយ ប៉ានីរ ប្រ្លឹះ បក់ ណោះ តង អន់ ក្រុំ ហៀន សារ ប្រ្លឹះ ទិខូ សៀ ហ៊ែង កេង។

៥ អាញ បិច អន់ អន់ដីស ទិខូ អូ កាប តាង ឡឹង ពូ ដេល ក្លា ឡឹង អា ណាវ យី អាញ បិច កា អន់ ដីស អូ រ៉ះ ពួយ ប៉ានីរ ប្រ្លឹះ ខង បក់ រ៉ះ ប៉ានីរ ប្រ្លឹះ យី សាំខាន់ ហ្គិត ឡឹង បក់ កាប តាង ឡឹង ពូ ណោះ ណាវ។ ទី ដឹង ផា បក់ កាប តាង ណោះ រ៉ះ ឡឹង សារ អើ កាប អន់ ពូ ហ្គង់ ដេល ណោះ ចឹង សាំខាន់ ខង អើ តង អន់ ក្រុំ ហៀន សារ ប្រ្លឹះ សៀ ហ៊ែង កេង ដេល។

៦ អី អុះ មី ផា អាញ ពិះ ប៉ាត់ ចារ អន់ដីស អាញ កាប តាង ឡឹង ពូ ញ៉ា ទី ខា ដេល ប សាំរ៉ាប់ អន់ដីស? ហះកា ផា អាញ ពិះ រ៉ះ ឡឹង សារ ប្រ្លឹះ បិកកាតយ័ រ៉ះ ពីង អាញ លើ កា រ៉ះ អន់ អន់ដីស អូ ហ្គង់ ឡឹង សារ ប្រ្លឹះ លើ រ៉ះ ពួយ ប៉ានីរ ប្រ្លឹះ លើ ប៉ាងហៀន ប៉ានីរ ប្រ្លឹះ ណោះ ចឹង ទី ខា សាំរ៉ាប់ កា អន់ដីស។

៧ កាប ប៉ាន់ដីប ផា ក្នុង លើ ច្បាប់ ផា អូ ទី ប៉ានីរ ថ្ងៃ អូ ទី ប៉ានីរ ថាំង នីចម៍ ពិន ចឹង អូ អន់ហ្គាល់ យុ?

៨ សាណែង កា និះទៅ ដេល ផា ប៉ានីរ អើ តេះ អូ សាឡុះ ពៀ ចឹង អូ ទ្រៀម ឡាកោ ឡាំ តា កុះ?

៩ អន់ដីស កា និះទៅ ដេល ផា អន់ដីស កាប សុនសាត អន់ទៀត ឡាក់ ពូ អូ អូ នីចម៍ ពូ ចឹង អូ អន់តត់ ផា អន់ដីស កាប ឡឹង សារ ញ៉ា? ទីល នីណោះ សារ អន់ដីស កាប ណោះ អូ ទី ខា អុះ។

១០ ពីង អង់កក់ តេះ អា ទី ប៉ានីរ កាប អៀង សុនសាត កាខាក់ អូ អូ កា ប៉ុប ចំ ហះកា អូ ទី ប៉ានីរ សុនសាត អើ ចំ ចឹង អូ ទី ណី អុះ។

១១ ទីល នីណោះ ជា អាញ អូ អូ សុនសាត អើ កាប ណោះ បក់ កាប ណោះ ហៃ អាញ ឡាក់ កា ប៉ាណូស ឡឹង ប៉ាថេត អន់ទៀត អាញ កា ហៃ អើ ឡាក់ កា ប៉ាណូស ឡឹង ប៉ាថេត អន់ទៀត ដេល។

១២ អន់ដីស បិច កា ទី សារ ប៉ាងាត ប៉ាលឹង ប្រ្រៈ អន់ ទីល នីណោះ ត្រត់ ណាំង សារ ញ៉ា ឡាក់ ចឹង អូ តង់ ក្រំ ហៀន សារ ប្រ្រៈ អន់ សៀ ហ៊ឹង កេង។

១៣ ទីល នីណោះ ញ៉ា កាប តាង ឡឹង ពូ អើ ត្រត់ ម៉ន់ ប៉រ ហះ ប្រ្រៈ អន់ អើ អូ រ៉ះ អន់ ពូ ហ្លង់ ឡឹង សារ អើ កាប ណោះ។

១៤ ជា អាញ ម៉ន់ អើ ប្រ្រៈ កាប តាង ឡឹង ពូ យី ទី ដឹង ប៉ាងាត អាញ ឡាក់ ម៉ន់ ហះកា ពុត ញ៉ា អាញ អូ ហ្លង់ សារ ណោះ អុះ។

១៥ ទីល នីណោះ អាញ ត្រត់ ប្រ្រៈ នីចម៍ ? អាញ ចឹង ម៉ន់ ទីប ប៉ាងាត ប៉ាលឹង ទីប ពុត ញ៉ា អាញ។ អាញ ចឹង ចាដៃ ទីប ប៉ាងាត ប៉ាលឹង ទីប ពុត ញ៉ា ដេល។

១៦ ជា អន់ដីស ប៉ានេ ប្រ្រៈ កាប ដឹង គុន ប៉ាងាត ប៉ាលឹង នីចម៍ មុត បក់ ក្រានី កា ឡាក់ សាំយ៉ាង ណោះ * ចឹង អូ កាប ជា «អាមែន» អន់ ត្រត់ លូ សារ អន់ដីស កាប ណោះ ? ខង អន់ខែ អូ អូ កា អន់ដីស កាប ឡឹង សារ ញ៉ា។

១៧ អន់ដីស ប៉ានេ ប្រ្រៈ ដាក់ តាទីច ហង ហះកា អន់ដីស អូ តង់ អន់ ពុត អន់ខែ ណោះ សៀ ហ៊ឹង កេង អុះ។

១៨ អាញ ហោក រីត់ កា ប្រ្រៈ បិកកាតយ័ ខង អាញ អូ កាប តាង ឡឹង ពូ អូ ក្លា ឡឹង អន់ដីស។

១៩ ហះកា ជា កាណុង ក្រំ ហៀន សារ ប្រ្រៈ អាញ កាប ដឹង ប៉ាតាមី នីរ ឡាក់ ពូ ហ្លង់ ភៀ អន់ត គំ ប៉ាតោ កា ពូ ណោះ ដាក់ ហ្វិត ឡឹង កាប តាង ឡឹង ពូ ម៉ោញ មីន នីរ ហះកា អូ ទី ញ៉ា ហ្លង់ អុះ។

២០ អី អុះ មី អន់ដីស ដៃ ទី ពុត ខំយិត ឡាក់ កា មុត សាស្វា។ ជា គែង សារ អូ ដាក់ ត្រត់ ទី ពុត ឡាក់ កា សាស្វា ឡន់ ពិ ហះកា ជា គែង ឡាបៀប ខំយិត ត្រត់ យិត ឡាក់ កា ក្រាក់ តាំងកង។

២១ ទី សារ ពូ ច្រាក់ រ៉ះ កាណុង ផាប់ ប៉ានីរ ប្រ្រៈ ផោះ

«ប្រ្រៈ បិកកាតយ័ រ៉ះ នីអៀ

"អាញ ចឹង ប្រើ សុនសាត អន់ទៀត ឡាក់ កាប តាង ឡឹង ពូ កាប កា ប៉ាសុន អា

យ័: នីអៀ កាតាម

កា អន់ខែ អៀ កា អូ សាំយ៉ាង អាញ និះទៅ ដេល»។†

២២ ទីល នីណោះ សារ កាប តាង ឡឹង ពូ ណោះ ឡាក់ កា ចែត សាញ៉ា អូ អន់ បក់ អូ សៀ ប្រ្រៈ អូ ម៉ុត អូ ត្រត់ សាញ៉ា សាំរ៉ាប់ កា បក់ សៀ អុះ ហះកា ជា រ៉ះ ប៉ានីរ ប្រ្រៈ យី ចែត សាញ៉ា សាំរ៉ាប់ ទី ខា កា បក់ សៀ ប្រ្រៈ អូ ត្រត់ សាំរ៉ាប់ កា បក់ អូ សៀ អុះ។

២៣ ទីល នីណោះ ជា ក្រំ ហៀន សារ ប្រ្រៈ អៀ ប៉ាតុំ គូប ជា អន់ខែ ទិខ្ល ប៉ាណាំ គូប កាប តាង ឡឹង ពូ ហះកា ជា ទី បក់ អន់ដា ក្រានី កា ពីរ សាំយ៉ាង † លើ បក់ អូ សៀ ប្រ្រៈ កា ម៉ុត អន់ខ្ល ដេល យី ពូ ចឹង ជា អន់ដីស ប៉ាណូស អន់ទ្រុយ ហង។

* ១៤:១៦ ១៤:១៦ បក់ ក្រានី កា ឡាក់ សាំយ៉ាង ណោះ ពិន ព្រៃ នីអៀ កា ត្រត់ ដេល: បក់ អូ ហ្លង់ ណោះ ។ † ១៤:២១ ១៤:២១ ប៉រ ហៃ អេសាយ ២៨:១១-១២។ ‡ ១៤:២៣ ១៤:២៣ បក់ អន់ដា ក្រានី កា ពីរ សាំយ៉ាង ពិន ព្រៃ នីអៀ កា ត្រត់ ដេល: បក់ អន់ដា អូ ហ្លង់ ។

២៤ ហះកា ផា អន់ដីស ទិខ្ច រ៉ះ ប៉ានីរ ប្រ្លឹះ ផា ទី ម្នត បក់ អូ សៀ លើ ម្នត បក់ ក្រានី កា ពីរ សាំយ៉ា ង ដោច ផះ អន់ខែ កាតាំង សារ អន់ដីស រ៉ះ ណោះ ចឹង ប្រឹក្ច អន់ កា អន់ខែ អូ អន់តត់ ផា ឡាកោ ទី សារ យច លូ ត្រត់ ទី ថ្ងត។

២៥ ផះ ណោះ ទី សារ ញ៉ា ឡាក់ អន់ខែ អោន កាណុង ពុត ចឹង តាំបាង អន់ ពូ ប៉ប៉ ហង ណោះ អន់ ខែ ចឹង មូប កល់ ទីរ តេះ សាំប្លឹះ ប្រ្លឹះ បិកកាតយ័ លូ កាប ផា ប្រ្លឹះ បិកកាតយ័ អ្នែ អន់ខ្ច លូ អន់ ដីស តាទីថ។

២៦ ទីល នីណោះ អុះ មី ពិន ត្រត់ យីត នីថម៍? ពីង ដាវ អន់ដីស អ្នែ ប៉ាតុំ គូប ណោះ បក់ អន់ដា ចាដៃ ប៉ានេ ប្រ្លឹះ បក់ អន់ដា ប៉ាងហៀន ប៉ានីរ ប្រ្លឹះ បក់ អន់ដា រ៉ះ ឡឹង សារ ប្រ្លឹះ តាំ បាង បក់ អន់ដា កាប តាង ឡឹង ពូ បក់ អន់ដា រ៉ះ ប៉ាតាង សារ ពូ កាប តាង ណោះ។ ហះកា ត្រ ត់ ប្រឹក្ច ដាវ ទិ អា ប្រឹក្ច នែវ ចំ ភៀ តង ក្រុំ ហៀន សារ ប្រ្លឹះ អន់ សៀ ហើង កេង។

២៧ ផា អន់ដីស កាប តាង ឡឹង ពូ ត្រត់ កាប ដឹង ពៀរ លើ ប៉ែង ដូវ អ្នែ អ្នែ អៀង កាប ម៉ោញ ដូវ ម៉ោញ ទង លូ ត្រត់ ទី បក់ អូ រ៉ះ ប៉ាតាង សារ ពូ កាប ណោះ ដេល។

២៨ ផា អូ ទី បក់ អូ រ៉ះ ប៉ាតាង សារ ពូ កាប ណោះ យី អន់ដីស ត្រត់ អ្នែ គ្រឹយ ដៃ កាប តាង ឡឹង ពូ នីណោះ ពីង ក្រុំ ហៀន សារ ប្រ្លឹះ យី កាប ដឹង អន់ដីស លូ ប្រ្លឹះ ប៉ាត់ ចារ អន់ទៀត បត់ កេះ។

២៩ កាប៉ាច បក់ រ៉ះ ប៉ានីរ ប្រ្លឹះ ត្រត់ អន់ ដឹង ពៀរ លើ ប៉ែង ដូវ រ៉ះ ណោះ កាំឡាំង អន់ទៀត ត្រ ត់ យីត ចាជ្រែប ពិ។

៣០ ផា ទី ញើ កាណុង កាំឡាំង ណោះ អ៊ែ ទី សារ ឡឹង ប្រ្លឹះ បិច រ៉ះ ទីល នីណោះ ត្រត់ អន់ បក់ ផះ រ៉ះ ណោះ វ៉ាឡុវ ហិ។

៣១ ណោះ ហង ទី បក់ រ៉ះ ពួយ ប៉ានីរ ប្រ្លឹះ ចឹង ទី កាប ម៉ោញ ដូវ ម៉ោញ ទង ម៉ាត់ ទិខ្ច ចឹង ទី ហៀន លូ សាំយ៉ាង សារ ប៉ាងហោក ពុត ពៀក។

៣២ បក់ រ៉ះ ពួយ ប៉ានីរ ប្រ្លឹះ ណោះ ត្រត់ វ៉ាងហៃ ឡាកោ ទៅ យី អន់ខែ អូ កាប អូ អ្នែ គ្រឹយ

៣៣ ខង ប្រ្លឹះ បិកកាតយ័ អូ ប៉ាញី ពុត កា សារ អូ ទី ចាបាប់ ណោះ អុះ យី អ៊ែ ប៉ាញី ពុត កា សារ សាណុក សាវ៉ាត អ្នែ ហោក រ៉ត់ លូ គូប សោប ឡាក់ កា កាណុង ក្រុំ ម្នត ប៉ាសុន អ៊ែ គ្រឹប ចារ ដេល។

៣៤ ផះ ប៉ាតុំ គូប ហៀន សារ ប្រ្លឹះ ត្រត់ អន់ ម្នត អង់កាន់ អ្នែ គ្រឹយ ខង អន់ខែ អូ ទី ចាបាប់ កាប អុះ យី ត្រត់ អន់ អន់ខែ វ៉ាប សៀ ឡាក់ កា ច្រាត់ រ៉ះ កាណុង ចាបាប់ ប្រ្លឹះ ដេល។

៣៥ ផា អន់ខែ បិច អូ ឡឹង សារ ញ៉ា ត្រត់ អន់ អន់ខែ អំបញ្ច លូ ក្លោ អន់ខែ ប៉ាត់ ហិ ពិ ខង អង់ កាន់ កាប កាណុង ក្រុំ ហៀន សារ ប្រ្លឹះ អូ យី អុះ។

៣៦ ញ៉ា ប៉ានីរ ប្រ្លឹះ បិកកាតយ័ ឡាច់ ឡឹង កាណុង កាំឡាំង អន់ដីស ប? លើ កា ដឹង អន់ដីស ហង ប ទី ប៉ានីរ ប្រ្លឹះ?

៣៧ ផា ញើ យីត ផា ឡាកោ អូ រ៉ះ ពួយ ប៉ានីរ ប្រ្លឹះ លូ ទី ប៉ាងាត់ ប៉ាលឹង ប្រ្លឹះ ប៉ាណាំ ពុត ពៀក បក់ ណោះ ត្រត់ អូ អន់តត់ ផា សារ ឡាក់ អាញ ច្រាត់ ប៉ាហៀ ប៉ាត់ អន់ដីស អា សុត កា ចា បាប់ ឡឹង ប្រ្លឹះ បិកកាតយ័ ទីណោះ។

៣៨ ផា ញើ អូ ថៃ វ៉ាប សៀ ចាបាប់ អា ប្រ្លឹះ បិកកាតយ័ កា អូ ថៃ អន់ហ្គាល់ បក់ ណោះ ដេល។

៣៩ ទីល នីណោះ អី អុះ មី ហត់ អន់ ទី ពុត បិច រ៉ះ ពួយ ប៉ានីរ ប្រ្លឹះ លូ ដៃ ទីប បក់ បិច កាប តាង ឡឹង ពូ ដេល។

៤០ ហះកា សារ ទិ អា ត្រក់ ប្រើ កំ នែវ ចំ ឡាក់ ចឹង ត្រក់ ទីប ទី ឡាបៀប។

១៥

សារ ប៉ាណូស តោ ចឹង រ៉ុស សីត

១ អី អុះ មី អាញ បិច រ៉ះ តាក់ កាចាំង អន់ដីស ឡឹង សារ ដាក់ ឡាក់ អាញ រ៉ះ កេះ។ យី សារ ដាក់ ឡាក់ អន់ដីស កាតាំង លូ សៀ កេះ ដេល។

២ ប្រ្លឹះ ផះ តង់ អន់ដីស កេះ ញុន កា សារ ដាក់ អា ដេល ផា អន់ដីស សៀ លើយ ប៉ានីរ ប្រ្លឹះ ឡាក់ អាញ រ៉ះ កា អន់ដីស។ ហះកា ផា អន់ដីស អូ សៀ ពួយ សារ អាញ រ៉ះ សារ អន់ដីស សៀ ណោះ អូ ទី ខា ហង។

៣ អាញ រ៉ះ កា អន់ដីស ឡឹង សារ ញា ឡាក់ សាំខាន់ ហ្និត ឡឹង ពូ ឡាក់ អាញ កាតាំង យី សារ យីស៊ូ គ្រិះ តោ សាំរ៉ាប់ សារ យថ ពិន ត្រក់ ពួយ សារ កាណុង ផាប់ ប៉ានីរ ប្រ្លឹះ។

៤ ពូ តប់ ប៉ាទ្រូ អើ ប៉ាក់ ដាវ ទី ប៉ែង ប្រ្លឹះ តាក់ អង់រ៉ុស សីត អើ ណារ ត្រក់ ពួយ សារ កាណុង ផាប់ ប៉ានីរ ប្រ្លឹះ។

៥ អើ កា តាំបាង ឡាកោ អន់ កា ពេត្រុះ ប៉ប កេះណោះ អន់ មូត បក់ រ៉ះ ប៉ាតាង អើ ទី ១២ ដួវ ប៉ប ដេល។

៦ អន់តីត ឡឹង ណោះ ណារ អើ តាំបាង អន់ កាំឡាំង ៥០០ ដួវ ប៉ប ដេល។ កាំឡាំង អន់ខែ ណោះ សួន អៀង យី អៃ រ៉ុស ទីល ដាវ អា ដេល ហះកា បក់ អន់ដា តោ កេះ ដេល។

៧ អន់តីត ឡឹង ណោះ ណារ អើ តាំបាង អន់ កា យ៉ាកុប ប៉ប កេះណោះ អន់ មូត បក់ រ៉ះ ប៉ាតាង អើ ទី ខួ ប៉ប ដេល។

៨ ប៉ាក់ អន់តីត ឡឹង ពូ អើ តាំបាង អន់ អាញ ប៉ប ណោះ អាញ កេះ ប៉ាណូស រ៉ះ ប៉ាតាង អើ ពៀប ឡាក់ កា គន សាស្វា កើត អូ គ្រឹប ខែ

៩ ខង កាណុង កាំឡាំង មូត បក់ រ៉ះ ប៉ាតាង អើ ទីណោះ យី អាញ ហង ចិ ឡឹង ពូ អូ យី ចឹង អើ ផា បក់ រ៉ះ ប៉ាតាង អើ អុះ ខង អាញ ប្រើ កំ បាប ក្រុំ ហៀន សារ ប្រ្លឹះ បិកកាតយី។

១០ ហះកា ប្រ្លឹះ ដាក់ ពុត កា អាញ ប្រើ កំ អន់ អាញ កេះ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ។ អើ ដាក់ ពុត កា អាញ នីណោះ អូ ត្រក់ អូ ទី ខា អុះ ខង អាញ ប្រើ កំ ដាវ អៀង ឡឹង ពូ កាណុង កាំឡាំង បក់ រ៉ះ ប៉ាតាង យីស៊ូ ហះកា អូ ត្រក់ អាញ អុះ ប្រើ កំ ណោះ យី សារ ដាក់ ម៉ះ ប្រ្លឹះ អៃ ពីង អាញ ឡាក់ តាក់ អង់កេះ ដាវ ទីណោះ។

១១ ទីល នីណោះ យី អាញ លើ អន់ខែ កាតាម កា ញីន រ៉ះ សារ ដាក់ ឡឹង យីស៊ូ អា យី សារ ឡាក់ អន់ដីស សៀ ណោះ ហង។

១២ ផា ញីន រ៉ះ ផា យីស៊ូ គ្រិះ រ៉ុស សីត ណារ ទីល នីណោះ ខ ញា បះ អន់ដីស បក់ អន់ដា កាប ផា ប៉ាណូស តោ អូ អុ រ៉ុស សីត អុះ ?

- ១៣ ផា ប៉ាណូស តោ អូ រ៉ុស សីត អុះ យីស៊ូ គ្រិះ កា អូ រ៉ុស សីត ដេល។
- ១៤ ផា យីស៊ូ អុ រ៉ុស សីត សារ ញីន រ៉ះ អា អូ ទី ខា អុះ សារ អន់ដីស សៀ កា អូ ទី ខា ដេល។
- ១៥ ផា នីណោះ ញីន ប្រើ កំ ផាញាន កា ប្រ្លឹះ បិកកាតយី យី ឡាក់ ឡាក់ ហង ខង ញីន រ៉ះ ផា ប្រ្លឹះ តាក់ អង់រ៉ុស សីត យីស៊ូ កេះ ហះកា ផា បក់ តោ អូ រ៉ុស សីត អុះ ប្រ្លឹះ កា អូ តាក់ អង់រ៉ុស សីត យីស៊ូ ដេល
- ១៦ ខង ផា ប៉ាណូស តោ អូ អុ រ៉ុស សីត អុះ យីស៊ូ កា អូ រ៉ុស សីត ដេល។

១៧ ជា យីស៊ូ អ៊ូរីស សីត សារអន់ដីស សៀ ណោះ អ៊ូទី ខាញ៉ា អុះ យី អន់ដីស អ៊ូ កាទី សារ យច និះទៅ ដេល។

១៨ កាប៉ាច់ ម្នុត បក់ តោ ផះ អន់ខេ សៀ យីស៊ូ កា ហ៊្វ្រង តាដោះ ហង។

១៩ ជា ពិន ម៉ឹង យីស៊ូ គ្រិះ ក្រានី កា បិច កាទី ខា ផះ អ៊ូរីស រ៉ប់ ដាវ អា ដោច ណោះ ពិន ប៉ា ណាប ក្វា ឡឹង ប៉ាណូស ទីខូ ហង។

២០ ហះកា កិញអៀ អា យីស៊ូ គ្រិះ រីស សីត តាទីច កេះ យី អ៊ែ ហង ឡាក់ រីស សីត អន់ទ្រូល ឡឹង ពូ កាណុង កាំឡាំង បក់ តោ ណោះ។

២១ សារតោ កើត ពីះ ញន កា ប៉ាណូស ម៉ោញ ដូវ ពិន កា ចឹង រីស សីត ញន កា ប៉ាណូស ម៉ោញ ដូវ ដេល។

២២ ប៉ាណូស ទីខូ តោ ញន កា រក់ អាដាំ នីចម ពូ កា ចឹង រីស សីត ញន កា យីស៊ូ គ្រិះ នីណោះ ដេល។

២៣ ហះកា យីស៊ូ រីស សីត អន់ទ្រូល ឡឹង ពូ អន់តីត ឡឹង ណោះ ម្នុត ប៉ាសុន អ៊ែ ចឹង រីស សីត ប៉ាក់ ដាវ អ៊ែ ពីះ ទៀ។

២៤ រ៉ាំងរ៉ាំង ណោះ យី ដាវ អន់តីត កាខាក់ ហង ឡាក់ ដាវ អ៊ែ ចឹង មប សារ រ៉ាំងហៃ រ៉ាំងខ្យា កា ប្រ្រឹះ បិកកាតយ័ ឡាក់ ពី អ៊ែ យី ឡែង ឡឹង អ៊ែ ថាំឡាយ សារ អំរ៉ាញ អីញ មះ ប្រ្រឹះ បិក ទិណោះ កេះ។

២៥ អ៊ែ ត្រក់ រ៉ាំងហៃ រ៉ាំងខ្យា លើយ ទីល អ៊ែ ប្រ្រឹក អន់ ម្នុត តាមីរ ទិណោះ អន់ អ៊ែ កាន់តេះ ជុង អ៊ែ។

២៦ តាមីរ ឡាក់ ចឹង ត្រក់ ថាំឡាយ អន់តីត ឡឹង ពូ ណោះ យី សារ តោ។

២៧ កាណុង ផាប់ ប៉ានីរ ប្រ្រឹះ ទី ប្រាក់ រះ ជា «ប្រ្រឹះ បិកកាតយ័ ប្រ្រឹក អន់ កាណាក់ ញ៉ា ទិណោះ អ៊ែ កាន់តេះ ជុង អ៊ែ កេះ»*។ ហះកា ផះ ប្រ្រឹះ កាប ជា អ៊ែ ប្រ្រឹក អន់ កាណាក់ ញ៉ា ៗ អ៊ែ កាន់តេះ ជុង យីស៊ូ ណោះ អ៊ូ ត្រក់ អ៊ែ យ៉ាប ទីប អ៊ែ ទៅ អុះ អ៊ែ អ៊ូ អ៊ែ កាន់តេះ សារ អំរ៉ាញ អីញ យីស៊ូ អុះ។

២៨ ប៉ាក់ ដាវ ប្រ្រឹះ បិកកាតយ័ ប្រ្រឹក អន់ កាណាក់ ញ៉ា ៗ ទិណោះ អ៊ែ កាន់តេះ សារ អំរ៉ាញ អីញ គន អ៊ែ កេះ ៗ ណោះ គន អ៊ែ ទៅ ចឹង ម៉ុត កាន់តេះ សារ អំរ៉ាញ អីញ ពី អ៊ែ ឡាក់ ប្រ្រឹក អន់ កាណាក់ ញ៉ា ៗ ទិណោះ អន់ អ៊ែ កាន់តេះ សារ អំរ៉ាញ អីញ មះ អ៊ែ ដេល ភៀ អន់ ប្រ្រឹះ បិកកាតយ័ រ៉ាំងហៃ រ៉ាំងខ្យា អំបាំង ត្រឹប កាណាក់ ទិណោះ។

២៩ ម៉ោញ ណារ៉ុ ជា ប៉ាណូស តោ អ៊ូ អ៊ូ រីស សីត ទីល នីណោះ ខ ញ៉ា បះ ពូ ប្រ្រឹក ប៉ុន បាំងហុ សាំរ៉ាប់ កា ម្នុត បក់ តោ រ៉ាំងចំ កេះ? អន់ខេ ហុ ណោះ ទី ខា ញ៉ា?

៣០ កាប៉ាច់ ញិន ខំ សាឡាក់ ឡាកោ ត្រាតី សារ ខូច ខាច រ៉ប់ ដាវ ណោះ ចឹង ទី ខា ញ៉ា ជា ប៉ាណូស តោ អ៊ូ អ៊ូ រីស សីត?

៣១ អី អុះ មី អាញ រះ កា អន់ដីស តាទីច យី អាញ ប៉ប់ សារ ត្រក់ តោ រ៉ប់ ដាវ។ សារ អា ត្រក់ តាទីច ឡាក់ កា អាញ អ្នក អេង កា អន់ដីស តាទីច ដេល ញន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

៣២ អាញ ខំ ប៉ាតែក លូ ប៉ាណូស តាកេះ ឡាក់ កា កាណាក់ ព្រី កាណុង មៀង អេភេស្នូ ទីល នី ណោះ ចឹង ទី ខា ញ៉ា សាំរ៉ាប់ កា អាញ ជា យីត គុន ប៉ាណូស? ជា ប៉ាណូស តោ អ៊ូ រីស សីត តា ទីច «ពិ ពិន ប៉ាណាក់ គូប អែត សា ពិ ខង យ៉ាដំ តោ ទៀ ពិន ចឹង តោ ហង»†។

៣៣ ដៃ អន់ ពូ តាំពូង កា អន់ដីស ខង «គូប ចាដំ អ៊ូ ដាក់ ខុ ប្រ្រឹក អន់ ពុត ដាក់ កើត អ៊ូ ដាក់»។

* ១៥:២៧ ១៥:២៧ សារ អា ឡាក់ ឡឹង ផាប់ អញសី ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ៨:៦។ † ១៥:៣២ ១៥:៣២ សារ អា ឡាក់ ឡឹង អេសាយ ២២:១៣។

៣៤ ទីល នីណោះ ហត់ សាទីរ ឡាកោ ពិ ដៃ ប្រ័តិ សាវ យថ ហង ខង ទី បក់ អន់ដា កាណុង កាំឡាំង អន់ដីស អូ អន់ហ្គាល់ ប្រ័ះ បិកកាតយ័ អុះ អាញ កាប នែវ អា ម៉ាត់ អន់ដីស តាយូស។

៣៥ យី អើ ចឹង ទី ពូ បិច ប៉ាតែក ផា «ប៉ាណូស បក់ តៅ កេះ នីចម៍ ពូ ចឹង រីស សីត! បក់ តៅ ណោះ ចឹង ទី ឡាកោ ប៉ាំងឡៃ នីចម៍?»

៣៦ អី ប៉ាណូស កាតូល ងល់! កាប ប៉ាន់ដីប ផា អន់ដីស តប់ តីល ផា តីល ណោះ អ្វី និះទៅ អូ អោម អើ អូ អូ ហ៊ិន អុះ។

៣៧ តីល បក់ អន់ដីស តប់ ណោះ អូ ទី ត្រង់ ទ្រៀយ ឡាក់ កា តើម អើ ហ៊ិន ណោះ អុះ អើ ក្រាន់ កា តីល ឡាក់ កា តីល ពៀ លើ តីល ប្លែ អន់ទៀត។

៣៨ ហះកា ប្រ័ះ បិកកាតយ័ អន់ តីល ណោះ ទី តើម តាម ពុត អើ ទៅ យី អើ ប្រ័តិ អន់ តីល ម៉ៅញ នែវ ៗ ហ៊ិន ទី តើម តាងៗ ឡឹង គូប តាម នែវ តីល អើ ទៅ។

៣៩ ទី កាណាត៍ ពីង អង់កក់ តេះ អា កា ទី ឡាកោ តាងៗ ឡឹង គូប ដេល ឡាកោ ប៉ាណូស តាង ឡាកោ អ្សាំ តាង ឡាកោ សែម តាង ឡាកោ កា តាង។

៤០ កាណាត៍ អ្វី ពីង ប្លែង លូ កាណាត៍ អ្វី ពីង អង់កក់ តេះ អា កា តាង ឡឹង គូប ដេល កាណា ត៍ ពីង ប្លែង ដាក់ ឡាយ៉ាម តាង ឡឹង កាណាត៍ ពីង តេះ។

៤១ ម៉ៅញ ណាវ តាតាវ ដាវ តាង តាតាវ ខៃ តាង តាតាវ សំឡុង តាង យី សំឡុង ទីណោះ កា ទី តាតាវ តាងៗ ឡឹង គូប ដេល។

៤២ កាប៉ាច ប៉ាណូស បក់ តៅ ឡាក់ ចឹង រីស សីត ណោះ កា និះទៅ ដេល ឡាកោ ឡាក់ ពូ តប់ កាណុង តេះ ណោះ យី អោម ហ្គូច ទី ហះកា ឡាកោ ប៉ាំងឡៃ បក់ រីស សីត ណោះ អូ អូ អោម ហ្គូ ច អុះ។

៤៣ ឡាកោ ឡាក់ ពូ តប់ កាណុង តេះ យី ឡាកោ ប៉ាំងឡៃ ឡាក់ អូ គីត អូ ខា ហះកា ឡាកោ ប៉ាំង ឡៃ ឡាក់ រីស សីត យី ឡាកោ ឡាក់ ដាក់ ឡាយ៉ាម ឡាកោ ពូ តប់ កាណុង តេះ យី ឡាកោ ឡាក់ អូ ទី សាង ហះកា ឡាកោ ឡាក់ រីស សីត ណោះ យី ឡាកោ ឡាក់ ទី អំរាញ អីញ។

៤៤ ឡាកោ ឡាក់ ពូ តប់ កាណុង តេះ ណោះ យី ឡាកោ ប៉ាំងឡៃ ប៉ាណូស ដោច ដាច ឡាកោ ឡាក់ រីស សីត យី ឡាកោ គុន ប៉ាងាត៍ ប៉ាលឹង ប្រ័ះ។ ផា ទី ឡាកោ ប៉ាណូស ដោច ដាច កា ទី ឡាកោ គុន ប៉ាងាត៍ ប៉ាលឹង ប្រ័ះ ដេល

៤៥ ឡាក់ ទី ប្រាត់ រីះ កាណុង ផាប ប៉ានីរ ប្រ័ះ ផា «រីត អាដាំ ឡាក់ ប៉ាណូស កើត អន់ទ្រូល ឡឹង ពូ ប្រ័ះ អន់ អើ ទី អាញ រីស» ហះកា រីត អាដាំ ឡាក់ កើត អន់តីត អា យី យីស៊ូ គ្រិះ ឡាក់ អ្វី គុន ប៉ាងាត៍ ប៉ាលឹង ប្រ័ះ អើ អន់ អាញ រីស កា ពូ។

៤៦ អូ ត្រត់ ឡាកោ ប៉ាំងឡៃ គុន ប៉ាងាត៍ ប៉ាលឹង ប្រ័ះ អុះ កើត អន់ទ្រូល យី ឡាកោ ប៉ាំងឡៃ ប៉ាណូស ដោច ដាច កើត អន់ទ្រូល កេះណោះ ឡាកោ ប៉ាំងឡៃ គុន ប៉ាងាត៍ ប៉ាលឹង ប្រ័ះ កើត អន់តីត។

៤៧ ប៉ាណូស បក់ កើត អន់ទ្រូល អើ កើត ឡឹង តេះ ហះកា ប៉ាណូស បក់ កើត អន់តីត អើ ដីរ ឡឹង ប្លែង។

៤៨ ប៉ាណូស បក់ កើត ឡឹង តេះ ទី ឡាកោ ប៉ាំងឡៃ នីចម៍ មូត បក់ អ្វី ពីង អង់កក់ តេះ អា កា ទី ឡាកោ ប៉ាំងឡៃ នីណោះ ដេល ហះកា បក់ ដីរ ឡឹង ប្លែង ណោះ អើ ទី ឡាកោ ប៉ាំងឡៃ នីចម៍ មូត បក់ អ្វី ពីង ប្លែង កា ទី ឡាកោ ប៉ាំងឡៃ នីណោះ ដេល។

‡ ១៥:៤៥ ១៥:៤៥ បរ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២:៧។

៤៩ ពិន ទី ត្រង់ ទ្រៀយ ប៉ាណូស ឡាក់ កើត ឡើង តេះ អា នីថម ពិន កា ចឹង ទី ត្រង់ ទ្រៀយ ឡាក់ កា ប៉ាណូស ឡាក់ អ្វី ពឹង ប្លែង តោ នីណោះ ដេល។ S

៥០ អី អុះ មី អាញ ប៊ុច រ៉ះ កា អន់ដីស អន់ អ្ក អន់តត់ ឡាកោ ប៉ាំងឡៃ ប៉ាណូស ដោច ដាច អ្ក អ្ក ចឹង ហារ អ្វី ពឹង ប្លែង ចារ ប្រ្រឹះ បិកកាតយ័ រ៉ាំងហៃ រ៉ាំងខ្យា ណោះ អុះ ឡាកោ ឡាក់ អ្ក ពុក អ្ក ហ្លួច កា អ្ក អ្ក អ្វី លើយ អុះ។ *

៥១ អាញ ប៊ុច រ៉ះ កា អន់ដីស ឡើង សារ ម៉ោញ ឡាក់ អោន សាកឹម យី ពិន ទិខ្ល ទី បក់ អន់ដា ចឹង អ្ក តោ អុះ ហះកា ពិន ទិខ្ល ចឹង ត្រង់ ទ្រៀយ។

៥២ ម៉ោញ ទង កាបូលេះ ម៉ាត់ ឡូត ផះ កាតាំង ប៉ានីរ សាណោង ពូ ខ្លោម ប៉ាក់ ដាវ អន់តឹត ទៀ ប៉ាណូស បក់ តោ ចឹង រ៉ីស សីត ទីប ទី ឡាកោ ប៉ាំងឡៃ ឡាក់ អ្ក អ្ក អោម អ្ក អ្ក ហ្លួច កាប៉ាច ពិន ឡាក់ អ្វី រ៉ីស ចឹង ត្រង់ ទ្រៀយ ដេល

៥៣ ខង ឡាកោ ឡាក់ អ្ក អោម អ្ក ហ្លួច អា ចឹង កេះ ឡាកោ ឡាក់ អ្ក អ្ក អោម អ្ក អ្ក ហ្លួច ឡូត ឡាកោ ឡាក់ អ្ក តោ ចឹង កេះ ឡាកោ ឡាក់ អ្ក អ្ក តោ ដេល។

៥៤ ប៉ាក់ ឡាកោ ឡាក់ អ្ក តោ អ្ក អោម អា កេះ ឡាកោ ឡាក់ អ្ក អ្ក តោ អ្ក អ្ក អោម ណោះ ចឹង ទី តាត់ អង់កេះ ពួយ ប៉ានីរ ឡាក់ ទី ច្រាត់ រ៉ះ កាណុង ផាប ប៉ានីរ ប្រ្រឹះ ផាះ

«សារ ចាយ អា ទី តាត់ អង់ហ្ស៊ង អ្កត សារ តោ កេះ»†។

៥៥ «អី សារ តោ សាណោច អីស ហ្ស៊ង កេះ អី សារ តោ សារ អំរ៉ាញ អីញ អីស អ្ក ទី កេះ»‡។

៥៦ សាណោច សារ តោ ណោះ ឡាច់ ឡើង សារ យច អំរ៉ាញ អីញ សារ យច ណោះ ឡាច់ ឡើង ចាបាប់។

៥៧ ហះកា ពិ ពិន ប៉ានេ ប្រ្រឹះ បិកកាតយ័ ខង អើ អន់ ពិន ចាយ ញុន កា យីស៊ូ គ្រិះ ឡាក់ ពិ តាំង ឡា ពិន។

៥៨ ទីល នីណោះ អី អុះ មី ឡាក់ អាញ ប៊ុច ចៃ ហត់ សៀ អន់ កាខាក់ លើយ ពិ លូ ខំ ប្រឹត ងារ កា យីស៊ូ ឡាក់ ពិ តាំងឡា ពិន លើយ ខង អន់ដីស អ្ក អន់តត់ ផា ងារ ឡាក់ អន់ដីស ប្រឹត អន់ កា អើ ណោះ អ្ក ត្រត់ អ្ក ទី ខា អុះ។

១៦

សារ ឡើង លៀន សារ រ៉ាប់ ម្កត សៀ

១ កាប៉ាច សារ ឡើង លៀន សារ រ៉ាប់ ប៉ាហ្សើ អន់ កា ម្កត សៀ អ្វី ប៉ាក់ មៀង យេរូសាឡឹម ណោះ អន់ដីស ត្រត់ ប្រឹត ឡាក់ កា អាញ អន់តត់ រ៉ះ កា ម្កត ក្រុំ ហៀន សារ ប្រ្រឹះ ប៉ាក់ ចារ អន់ ទៀតៗ ពឹង ខេត កាឡាទី ពៃ ដេល។

S ១៥:៤៩ ១៥:៤៩ ពិន កា ចឹង ទី ត្រង់ ទ្រៀយ ឡាក់ កា ប៉ាណូស ឡាក់ អ្វី ពឹង ប្លែង តោ នីណោះ ដេល ហ្លា ពូ ច្រាត់ លូ តី ម៉ោញ ចំលួន ផាះ ហត់ ពិន អ្សក់ ត្រង់ ទ្រៀយ ឡាក់ កា ប៉ាណូស អ្វី ពឹង ប្លែង នីណោះ ដេល។ * ១៥:៥០ ១៥:៥០ ឡាកោ ឡាក់ អ្ក ពុក អ្ក ហ្លួច កា អ្ក អ្ក អ្វី លើយ អុះ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ឡាកោ ឡាក់ អ្ក ពុក អ្ក ហ្លួច អ្ក អ្ក ចឹង ទី ប៉ាដក់ ប៉ាដៀ ឡាក់ អ្ក អ្ក ពុក អ្ក អ្ក ហ្លួច ទី អុះ។ † ១៥:៥៤ ១៥:៥៤ សារ អា ឡាច់ ឡើង អេសាយ ២៥:៨។ ‡ ១៥:៥៥ ១៥:៥៥ សារ អា ឡាច់ ឡើង ហូសេ ១៣:១៤។

២ រ៉ាប់ ដាវ អាទិត អន់ដីស ត្រក់ អ្យក់ លៀន ចឹង អន់ ណោះ រ៉ាន់ដាប់ ចារ តាង ប៉ាក់ ហី ឡូត តាម ពូ ទី។ ដៃ កូម កា អាញ ពីរ ទីល ចឹង ឡឹង លៀន ណោះ។

៣ ប៉ាក់ អាញ ពីរ ទីល កេះ អាញ ចឹង ប្រើ ប៉ាណូស បក់ អន់ដីស រឺស ណោះ អន់ ឡាំ ជីន លៀន ទីប អាញ ចឹង ប្រាក់ សត់ត្រា អន់ កា អន់ខែ ភៀ អន់ ម្នូត ពីង មៀង យេរូសាឡឹម ហាប់ អន់ខែ។

៤ ជា អាញ ត្រក់ ឡាំ ដេល ណោះ អន់ខែ ចឹង ឡាំ អន់ខូ លូ អាញ។

សារ រត់ ប៉ូល ចឹង ចាចាក ប៉ាក់ មៀង គូរិទ្ធៈ

៥ ប៉ាក់ អាញ ចាក តាត់ ខេត ម៉ាសេដូន ណោះ អាញ ចឹង ម៉ុត ចាចាក ប៉ាក់ អន់ដីស ខង អាញ ត្រក់ ចាក តាត់ ខេត ម៉ាសេដូន។

៦ យី អែ អាញ ចឹង អែ អន់ខូ លូ អន់ដីស ទុញ ប៊ែត លើ កា អែ លើយ ទីល រ៉ាវ៉ាច់ ចុន គ្រីន អ្ន អែ ភៀ អន់ អន់ដីស តង់ អាញ ប៉ាក់ អាញ ចាក ឡាំ ប៉ាក់ ម៉ាត់ ណារ។

៧ អាញ អ្ន បិច ឡាំ ស្រីស កិញអៀ ក្រាន់ កា ម៉ុត ចាចាក បាប៊ែត ណោះ អុះ អាញ ម៉ឹង ជា អាញ ចឹង អែ លូ អន់ដីស អន់ ទុញ ប៊ែត ជា ប្រ្លះ អន់។

៨ ហះកា អាញ ត្រក់ អែ ពីង មៀង អេភេសូ អា លើយ ទីល ពូ ប្រគី ប៉ុន ដាវ ទី ៥០

៩ ខង ប្រ្លះ អន់ ទ្រង កា អាញ រះ សារ ដាក់ អន់ ពូ សៀ អៀង ដូវ ពីង ចារ អា យ្លះ ទី ប៉ាណូ ស អៀង ដូវ ប៉ាសាំង កាតាម។

១០ ប៉ាក់ ធីម៉ូថេ ពីរ ទីល ប៉ាក់ អន់ដីស ទៀ អន់ដីស ត្រក់ ហាប់ អែ ដាក់ៗ ដៃ អន់ អែ អ្យក កា អន់ដីស ខង អែ ប្រគី ង៉ារ កា ប្រ្លះ បិកកាតយ័ ឡាក់ កា អាញ ដេល។

១១ ទីល នីណោះ ដៃ អន់ ញី បីងាយ អែ។ ប៉ាក់ អែ ចឹង សិត ប៉ាក់ អាញ អន់ អន់ដីស តង់ អន់ សាណា កា អែ ណើ ម៉ាក់ អែ ចាក ដាក់ ប៉ាឡឹង ឡាំ អន់ ទីល ប៉ាក់ ចារ អាញ ខង ញីន អែ ក្យាក់ អែ ប៉ាក់ ចារ អា។

១២ កាប៉ាច់ អាប៉ូឡូ ឡាក់ អុះ មី ពិន អាញ រះ កា អែ លើយៗ ដេល ប្រើ អែ ឡាំ ច្នាក់ អន់ដីស អន់ខូ លូ អុះ មី អន់ទៀតៗ ឡាក់ ចឹង ឡាំ ហះកា អែ អ្ន បិច ឡាំ កិញអៀ អុះ យី អែ ក្យាក់ ដាវ ចំ ឡាក់ ដាក់ សារ៉ាប់ កា អែ ណោះ អែ ចឹង ឡាំ ប៉ាក់ ចារ អន់ដីស ណោះ។

សារ អន់តត់ ប៉ាតោ អន់ទៀតៗ

១៣ អ្យក់ អែ ក្យាក់ ញ៉ាម លូ សៀ លើយ ទីប ទី ពុត ខិន លូ អន់ ទី សាដុំ ពិ។

១៤ អន់ដីស ប្រគី សារ ញ៉ា កាតាម ត្រក់ ប្រគី ញន កា ពុត បិច ចៃ។

១៥ អី អុះ មី អាញ ប័រ អន់តត់ រះ កា អន់ដីស ឡឹង សារ ម៉ោញ ណារ។ អន់ដីស កា អ្ន អន់តត់ កេះ ដេល ផា ពីង ខេត អាខែ * ណោះ យី ហី ក្រាន រត់ សាទេផាណោះ អន់ខែ សៀ យីស៊ូ អន់ទ្រូល ឡឹង ពូ លូ អន់ខែ ប្រគី ង៉ារ កា ម្នូត ប៉ាសុន ប្រ្លះ ទី ពុត។

១៦ ទីល នីណោះ អន់ដីស ត្រក់ អ្យល កូត ប្រគី ពូយ ប៉ាណូស ដាក់ នែវ អា ទីប ម្នូត បក់ ប្រគី ង៉ារ ប្រ្លះ ដេល។

១៧ អាញ ហោក ខាក់ កា រត់ សាទេផាណោះ ផូទូណាតុះ លូ អាក់ខែកុះ ខង អន់ខែ ឡាំ ច្នាក់ អាញ កេះ។ អាញ កាចាំង កា អន់ដីស ទីខូ ខាក់ ហះកា អាញ ហោក រត់ ណារ ញន កា ប័ប អន់ខែ ប៉ែ ង ដូវ។

* ១៦:១៥ ១៦:១៥ មៀង គូរិទ្ធៈ អែ ពីង ខេត អាខែ ណោះ ហង។

១៨ អន់ខែ ប្រើគី អន់ អាញ ហើយ ពុត ពៀក ឡាក់ កា អន់ខែ ប្រើគី អន់ កា អន់ដីស ហើយ ពុត ពៀក ដេល ទីល នីណោះ ហត់ ការ៉ុប ប៉ាណូស នែរ អា ពិ។

សារ អំប័ញ គូប សោប

១៩ ក្រុំ ហៀន សារ ប្រើ: គ្រីប ចារ ពីង ខេត អាស៊ី អំប័ញ អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? អាគីឡា លូ ព្រីស៊ីល លូ ក្រុំ ហៀន សារ ប្រើ: ឡាក់ ប៉ាតុំ គូប ពីង ហី អន់ខែ កា អំប័ញ អន់ ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? យី អន់ខែ បិច កា អន់ដីស ទិ ពុត ញន កា យីស៊ី ឡាក់ ពី តាំង ឡា ពិន។

២០ អុះ ម៉ី បក់ អ្នែ ហះ ចារ អា ទិឌ កា អំប័ញ អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? ប៉ាក់ ប៉ាតុំ គូប សោប ត្រត់ តាំបាង ពុត បិច ចៃ។

២១ ហៃ សារ អំប័ញ អា អាញ ច្រាត់ លូ តី អាញ ទៅ អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប?

២២ ញើ អូ បិច កា យីស៊ី ឡាក់ ពី តាំងឡា ពិន អន់ ប្រើ: ប៉ាស្យាប ប៉ាណូស ណោះ ពិ។ អី ពី តាំងឡា ញិន ប៉រ អីស ជីរ ពី: ឡុត!

២៣ អន់ យីស៊ី គ្រិះ ឡាក់ ពី តាំងឡា ពិន រាំងហៃ រាំងខ្យា អន់ដីស។

២៤ អាញ អ្នែ បិច ចៃ កា អន់ដីស ទិឌ ញន កា ពិន ប៉ាសុន យីស៊ី គ្រិះ។

សត្រា ទី ២ រ៉េ ប៉ូល ប៉ាហ្វឺ កា មូត មៀង កូរិនថ្ងៃ: សារ អន់តត់ រ៉េ:

ប៉រ ហៃ ពីង សត្រា ទី ១ ប៉ាហ្វឺ កា មូត មៀង កូរិនថ្ងៃ។

សារ សាំខាន់ៗ

រ៉េ ប៉ូល រ៉េ ឡឹង សារ ឡាំបាក អន់ទៀតៗ ឡាក់ កើត ពី: ពីង អើ ផ: អើ អ៊ែ ពីង ចារ ឡាក់ អ៊ែ ជុំ មៀង អេភេសូ។ (១:១-១១)

កេះណោះ អើ រ៉េ អន់ ពូ ហ្លង់ ឡឹង ខ ញ៉ា បះ អើ អូ ទី ចាក សីត ប៉ាក់ មៀង កូរិនថ្ងៃ: ណារ៉ុ។ (១:១២-២:១៧)

រ៉េ ប៉ូល រ៉េ ប៉ាឡាក់ ឡឹង ង៉ារ មូត បក់ រ៉េ ប៉ាតាង យីស៊ូ លូ រ៉េ ឡឹង សារ ឡាំបាក អន់ទៀតៗ ឡាក់ កើត ពី: ពីង មូត បក់ រ៉េ ប៉ាតាង យីស៊ូ ដេល។ (៣:១-៧:១៦)

រ៉េ ប៉ូល អន់តត់ ប៉ាតោ កា មូត សៀ យីស៊ូ អន់ ទី ពុត ដាក់ អត់ សាំវ៉ាញ៉ៃ កាណាង ង៉ារ ចាក ប៉ាក់ លៀន ពូ អន់ ភៀ ប៉ាហ្វឺ ឡាំ តង់ មូត សៀ យីស៊ូ អ៊ែ ពីង ខេត យូដា បក់ ថុក ញ៉ាក់ អូ ទី កា ណាត់ ញ៉ា ឡាក់ អន់ខែ តងកាន។ (៨:១-៩:១៥)

ប៉ាក់ ចឹង ឡុច រ៉េ ប៉ូល ខំ ប៉ាតែក ហះ ម៉ាត់ មូត បក់ ប្រោម អើ យី អើ រ៉េ អន់ ឡាក់ៗ កាខាក់ អន់ ពូ អូ ឡឹង ង៉ារ អើ ឡាក់ រ៉េ សារ ប៉ាតាង យីស៊ូ។ (១០:១-១៣:១៣)

១ អាញ សិច ប៉ូល ឡាក់ ប្រ្រឹះ រើស ប្រើ រ៉េ ប៉ាតាង យីស៊ូ គ្រិះ លូ ធីម៉ូថេ ឡាក់ អុះ ម៉ុ ពិន ញីន ប៉ាហ្វឺ សត្រា អា អន់ កា ក្រុំ ហៀន សារ ប្រ្រឹះ បិកកាតយ័ ឡាក់ អ៊ែ ពីង មៀង កូរិនថ្ងៃ: លូ មូត ប៉ាសុន ប្រ្រឹះ ទីខូ ឡាក់ អ៊ែ ពីង ខេត អាខែ ណោះ ដេល។

២ អន់ ប្រ្រឹះ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណាក សារ៉ាក កា អន់ដីស។

សារ ប្រ្រឹះ ប៉ាឡោម ពុត

៣ ពី ពិន ប៉ានេ ប្រ្រឹះ បិកកាតយ័ ឡាក់ ពី យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន។ ប្រ្រឹះ ពី ទី ពុត តាប៉ាប តាប៉ុន លូ អូ ប៉ាឡោម សារ អុក ពុត ពៀក គ្រីប នែវ។

៤ ប្រ្រឹះ ប៉ាឡោម ពុត ញីន រ៉ប ទី សារ ឡាំបាក គ្រីប នែវ ម៉ាត់ ញីន អូ ប៉ាឡោម ពុត ពូ រ៉ប ពូ ទី សារ ឡាំបាក ដេល ឡាក់ កា ប្រ្រឹះ ប៉ាឡោម ពុត ញីន ដេល។

៥ ញីន ទី សារ ឡាំបាក អន់ខូ លូ យីស៊ូ គ្រិះ អៀង ប៉ុប ចំ ញីន កា ចឹង ទី ប្រ្រឹះ ប៉ាឡោម ពុត ញីន អៀង ប៉ុប ណោះ ដេល។

៦ ទីល នីណោះ ផា ញីន ទី សារ ឡាំបាក យី សាំវ៉ាប អន់ អន់ដីស ទី សារ ប៉ាឡោម ពុត លូ សារ ប្រ្រឹះ តង់។ ផា ប្រ្រឹះ ប៉ាឡោម ពុត ញីន យី ភៀ អន់ អន់ដីស ទី សារ ប៉ាឡោម ពុត ដេល ម៉ាត់ អន់ដីស ដាម អត់ ពីង សារ ឡាំបាក អន់ទៀតៗ ឡាក់ កា ញីន ដេល។

៧ ទីល នីណោះ ផ: ញីន យីត ឡឹង អន់ដីស ញីន កា ម៉ឹង កាខាក់ ខង ញីន អូ អន់តត់ ផា អន់ ដីស ទី សារ ឡាំបាក អន់ខូ លូ ញីន នីចម អន់ដីស កា ចឹង ទី ប្រ្រឹះ ប៉ាឡោម ពុត អន់ខូ លូ ញីន នីណោះ ដេល។

៨ អី អុះ មី ញីន បិច អន់ អន់ដីស អូ ដេល ឡឹង សារ ឡាំបាក ឡាក់ កើត ពីង ញីន អែ ពីង ខេត អាស៊ី អា។ ញីន ទី សារ ឡាំបាក កាខាក់ ឡាក់ ញីន អូ ដាម អត់ និះ ញីន អូ ម៉ឹង កា ចឹង អែ រឹស ហង។

៩ ញីន យីត កាណុង ពុត ជា ចាបះ កា ញីន ចឹង តៅ ហង។ សារ អា កើត ពីះ ភៀ ជៃ អន់ ញីន ម៉ឹង ឡាកោ ទៅ យី ត្រត់ ម៉ឹង ប្រ្រៈ បិកកាតយ័ ឡាក់ អូ តាត់ អង់រឹស សីត ប៉ាណូស តៅ។

១០ ប្រ្រៈ តង់ ញីន អន់ រ៉ាវ៉ាច់ ឡឹង សារ តៅ ឡាក់ កេង ខាក់ ណោះ កេះ ប្រ្រៈ កា ចឹង តង់ ញីន តែង ម៉ាត់ ទៀ ណារ ដេល។ ញីន ម៉ឹង ជា អែ ចឹង តង់ ញីន ណារ ដេល។

១១ កាប៉ាច់ អន់ដីស កា ត្រត់ តង់ ម៉ន់ ឡោម ប្រ្រៈ បិកកាតយ័ អន់ កា ញីន ដេល ប្រត់ នីណោះ ចឹង ទី ប៉ាណូស អៀង ប៉ានេ ប្រ្រៈ បិកកាតយ័ ខង អែ ចឹង ប្រត់ ដាក់ កា ញីន ពួយ សារ ពូ ម៉ន់ ណោះ ហង។

សារ រត់ បូល អូ ជៀ ឡាំ ប៉ាក់ មៀង គូរិនថ្ងៃ:

១២ ញីន ខិន អ្នាត់ អេង ខង កាណុង ពុត ញីន អូ អន់តត់ ជា ងារ ឡាក់ ញីន ប្រត់ ពីង អង់កក់ តេះ អា យី ត្រត់ តាទីច ហង ពួយ ពុត ប្រ្រៈ អូ ប៉ាញ៉ា ប៉ាច់ អុះ កាខាក់ អែ ឡាបៀប ញីន ប្រត់ កា អន់ដីស ញីន អូ ប្រត់ ពួយ សារ ហ្សាំង សាឡាច់ គុន ប៉ាណូស អុះ យី ញីន ប្រត់ ពួយ ពុត ដាក់ ម៉ះ ប្រ្រៈ។

១៣ ញីន អូ ប្រាត់ រះ សារ ញ៉ា រះ កា អន់ដីស ហ្វាស ឡឹង សារ អន់ដីស អូ អាន អូ ហ្លង់ អុះ។

១៤ យ័ កិញអៀ អា អន់ដីស ហ្លង់ បើ ខាក់ កាតាម អាញ ម៉ឹង ជា តែង ម៉ាត់ ទៀ អន់ដីស ចឹង ហ្លង់ គ្រីប សារ ញីន ប្រាត់ ម៉ាត់ អន់ដីស ចឹង តិស ម៉ុះ ញុន កា ញីន ឡាក់ កា ញីន តិស ម៉ុះ ញុន កា អន់ដីស ដេល ប៉ាក់ ដាវ យីស៊ូ ឡាក់ ពី តាំងឡា ពិន ជីវ ទៀ។

១៥-១៦ ញុន កា អាញ ម៉ឹង ជា អន់ដីស បិច កា អាញ តាទីច នីអៀ បះ អន់ទ្រួល ពៃ អាញ យីត ចឹង ឡាំ ប៉ាក់ ចារ អន់ដីស អន់ទ្រួល ហិ កេះណោះ អាញ យីត ចឹង ឡាច់ ឡឹង អន់ដីស ឡាំ ប៉ាក់ ខេត ម៉ាសេដូន ឡែង ឡឹង ណោះ អាញ យីត ចឹង សីត ប៉ាក់ អន់ដីស ណារ ម៉ាត់ អន់ដីស ចឹង ទី ខា ពៀវ ទង។ កេះណោះ អន់ដីស ចឹង តង់ អន់ សាណា កា អាញ ឡាំ ប៉ាក់ ខេត យូដា ណារ។

១៧ អាញ យីត នីអៀ ញ៉ា អាញ ប្រត់ ញុន កា ពុត អូ ហ្លង់ ប? លើ កា ផិនកាន ឡាក់ អាញ យីត ចឹង ប្រត់ ណោះ ញ៉ា ឡាច់ ឡឹង ពុត គុន ប៉ាណូស ប បះ អាញ កាប ម៉ោញ ទង «អីះ» ម៉ោញ ទង «អូ អុះ» នីអៀ?

១៨ អន់ ប្រ្រៈ បិកកាតយ័ ប្រត់ ជាញ៉ាន កា ញីន ញីន អូ កាប លូ អន់ដីស ម៉ោញ ទង «អីះ» ម៉ោញ ទង «អូ អុះ»។

១៩ ឡាក់ កា អាញ លូ ស៊ីឡុះ លូ ផីម៉ូថេ ញីន រះ កា អន់ដីស ពៃ ជា យីស៊ូ គ្រិះ ឡាក់ គុន ប្រ្រៈ អែ អូ កាប ជា «អីះ» អន់ដា «អូ អុះ» អន់ដា ណោះ អុះ អែ កាប ដឹង «អីះ» លើយ

២០ ខង អែ តាត់ អង់កេះ គ្រីប សារ ប្រ្រៈ សាញ៉ា ទិណោះ ខ អា ហង បះ ពិន កាប ប៉ានេ ប្រ្រៈ បិកកាតយ័ ជា «អាមែន» ញុន កា យីស៊ូ

២១ យី ប្រ្រៈ បិកកាតយ័ ហង ឡាក់ ប្រត់ អន់ ញីន លូ អន់ដីស សៀ យីស៊ូ គ្រិះ លើយ ទីប រឹស ពិន អន់ ប្រត់ ងារ អែ ដេល។

២២ ប្រ្រៈ កា អន់ ប៉ាងាត់ ប៉ាលឹង អែ ពីះ អែ កាណុង ពុត ពិន ពៀប ឡាក់ កា ចេត សាញ៉ា ចាណាំ ម៉ះ អែ ពីង ពិន ភៀ អន់ ពិន អូ ឡាក់ៗ ជា អែ ចឹង អន់ សារ ញ៉ាៗ ឡាក់ កា អែ សាញ៉ា ទិណោះ។

២៣ អន់ ប្រើ៖ បិកកាតយំ ចែក ថ្ងៃ អាញ ជា អាញ កាប ពួង ខ ឡាក់ អាញ អូ ទី ឡាក់ ប៉ាក់ មៀង កូរិនថ្ងៃ ម៉ៅញ ទង ណារ៉ូ ណោះ យី ញន កា អាញ អូ បិច កាប កា អន់ដីស ណារ៉ូ។

២៤ ញីន អូ បិច ប្រើ តាំងឡា ប្រើ អន់ដីស លើយៗ កាណាង សារ អន់ដីស សៀ អុះ ខង អន់ ដីស សៀ កាខាក់ កេះ ញីន ក្រានី កា បិច ប្រើ ង៉ារ អន់ខូ លូ អន់ដីស ភៀ អន់ អន់ដីស ទី សារ ហោក រីត។

២

១ ទីល នីណោះ អាញ យីត កេះៗ ជា អាញ អូ ឡាក់ ប៉ាក់ ចារ អន់ដីស ម៉ៅញ ទង ណារ៉ូ ឡាក់ ប្រើ អន់ កា អន់ដីស អុក ពុត ណោះ អុះ។

២ ជា អាញ ប្រើ អន់ កា អន់ដីស អុក ពុត កេះ ទីល នីណោះ ញី ចឹង ប្រើ អន់ អាញ ហោក រីត ជា អូ ប៉ាណូស ឡាក់ អាញ ប្រើ អន់ អុក ពុត ណោះ ?

៣ សត់ត្រា អាញ ច្រាត់ ប៉ាហ្សី កា អន់ដីស ណោះ ភៀ ដៃ អន់ អាញ ទី សារ អុក ពុត ញន អន់ ដីស ឡាក់ ត្រត់ ប្រើ អន់ អាញ ទី ពុត ហោក រីត ណោះ ប៉ាក់ អាញ ទីល ទៀ ខង អាញ ម៉ឹង ជា អន់ ដីស ចឹង ប្រើ ពួយ សារ អាញ ច្រាត់ ណោះ ខង ជា អាញ ទី សារ ហោក រីត អន់ដីស កា ចឹង ទី សារ ហោក រីត អន់ខូ លូ អាញ ដេល។

៤ អាញ ច្រាត់ សត់ត្រា ប៉ាហ្សី កា អន់ដីស ទីប អីត ពុត ញៀក ទីប ឡាច់ ទៀក ម៉ាត់ អូ ត្រត់ បិច ប្រើ អន់ កា អន់ដីស អុក ពុត អុះ យី បិច តាំបាង ជា អាញ បិច ចៃ កា អន់ដីស កាខាក់។

សារ អូ អ្នក យ៉ូ ប៉ាណូស ប្រើ យច

៥ ប៉ាណូស បក់ ប្រើ អន់ ទី សារ អុក ពុត ណោះ អូ ត្រត់ ប្រើ អន់ អាញ អុក ពុត អុះ យី អី ប្រើ អន់ កា អន់ដីស ទីខូ អុក ពុត អៀង បើត (អាញ កាប នីអៀ ញន កា អាញ អូ បិច កាប ប៉ាដើ ក អុះ)។

៦ អន់ដីស អៀង ដូរ ប្រើ តាត់ អញចាល អី នៃវ អា បក់ កេះ។

៧ ទីល នីណោះ អន់ដីស ដៃ អ្នក យ៉ូ សារ អី ប្រើ យច ណោះ អន់ដីស ត្រត់ កាប ប៉ាឡោម ពុត អី ឡុត អ្នក ផែត អី អុក ពុត តាឡាម លើយ ទីល ទី សារ ម៉ឹង។

៨ ទីល នីណោះ អាញ ប្រើ អន់ អន់ដីស តាំបាង សារ បិច ចៃ កា អី ណារ៉ូ។

៩ អាញ ច្រាត់ សត់ត្រា ណោះ ប៉ាហ្សី ភៀ សាត់ លួង ពុត អន់ដីស អន់ អុះ អន់តត់ ជា អន់ដីស រ៉ាប់ សៀ គ្រឹប សារ អាញ អន់តត់ រ៉ះ ដេល ប។

១០ ជា អន់ដីស អូ អ្នក យ៉ូ សារ ពូ ប្រើ យច អាញ កា អូ អ្នក យ៉ូ សារ ពូ យច ដេល។ កា ប៉ាច់ អាញ តាំងឡា អាញ អូ អ្នក យ៉ូ សារ អី យច ណោះ (ជា អី ទី សារ យច តាទីច) ញន ហៃ កា យីស៊ូ គ្រឹះ ភៀ អន់ អន់ដីស ទី ខា

១១ ដៃ អន់ ប្រើ៖ បឹក សាតាំង ប៉ាងល់ ពិន ខង ពិន អន់ហាល សារ ប៉ាញ៉ា ប៉ាច់ ម៉ះ អី ទី កេះ។

សារ សាណោះ អន់ខូ លូ យីស៊ូ គ្រឹះ

១២ ផះ អាញ ទីល ប៉ាក់ មៀង ត្រអះ ពៃ ភៀ ចឹង រ៉ះ សារ ដាក់ ឡឹង យីស៊ូ គ្រឹះ យ៉ះ ប្រើ៖ បើក ទ្រង អន់ កា អាញ ប្រើ ង៉ារ កាតាម

១៣ កា អាញ បើ ហើយ ពុត អុះ ខង អាញ បើ បំបំ អុះ ទីតុះ។ * ទីល នីណោះ អាញ កា បំរ អ្នក ត អុះ មី ឡាក់ អ្នែ ពឹង មៀង ត្រអះ ណោះ អាញ កា ឡាក់ ប៉ាក់ ខេត ម៉ាសេដូន ឡុត។

* ២:១៣ ២:១៣ រត់ ប៉ូល បិច បំបំ ទីតុះ ណោះ ខង ទីតុះ ចឹង ពិះ ឡឹង មៀង កូរិនថ្ងៃ ណោះ អី ចឹង រ៉ះ អន់ រត់ ប៉ូល អុះ ឡឹង សារ មុត ណោះ។

១៤ ហះកា ប៉ានេ ប្រើ: បិកកាតយ័ ឡាក់ ប្រើ អន់ ញីន ចាយ អន់ខូ លូ យីស៊ូ គ្រិះ លើយ។ ប្រើ: ប្រើ អន់ ប៉ាណូស គ្រីប ចារ អន់ហាល យីស៊ូ ញន កា ញីន រះ រៀប ឡាក់ កា បោផ្លូវ ទីល គ្រីប ចារ។

១៥ ហះ ម៉ាត់ ប្រើ: បិកកាតយ័ ញីន អា ឡាក់ កា កាមីល បោផ្លូវ ម៉ះ យីស៊ូ គ្រិះ កាណុង កាំឡាំង បក់ ប្រើ: តង់ លូ ពីង មូត បក់ ត្រត់ តោ។

១៦ សារ៉ាប់ កា មូត បក់ ត្រត់ តោ ញីន ឡាក់ កា កាមីល សារ តោ។ សារ៉ាប់ កា មូត បក់ ទី ប្រើ: តង់ ញីន ឡាក់ កា កាមីល ឡាក់ អន់ អាញ រីស។ នីចម៍ ទី រៀ ចឹង អូ ប្រើ ង៉ារ ទី អា ?

១៧ ញីន អូ ត្រត់ ឡាក់ កា ប៉ាណូស អៀង ដូរ ឡាក់ រះ ប៉ានី ប្រើ: ក្រានី កា បិច កា លៀន ណោះ អុះ ញីន យី ប៉ាណូស ដាក់ ត្រង់ ឡាក់ ពី: ឡឹង ប្រើ: ញីន កា កាប ត្រង់ ហះ ម៉ាត់ ប្រើ: បិកកា តយ័ ញន កា ញីន ឡាក់ ប៉ាសុន យីស៊ូ គ្រិះ។

៣

សារ រះ ឡឹង សាញ៉ា វែវ ពុត ណារ

១ ញ៉ា ញីន កាប នីអៀ ភៀ ចឹង ប៉ានេ ឡាកោ ញីន ទៅ ប ? លើ កា ញីន ត្រត់ ប្រើ ឡាក់ កា បក់ អន់ដា ត្រត់ អ្យក់ សត់ត្រា អន់ កា អន់ដីស ហាប់ ញីន លើ កា បរ សត់ត្រា ឡឹង អន់ដីស ភៀ អន់ ពូ អន់ទៀត ហាប់ ញីន ដេល ប ?

២ ញីន អូ តង់កាន សត់ត្រា នែវ ណោះ អុះ ខង អន់ដីស អា ហង ឡាក់ កា សត់ត្រា សារ៉ាប់ កា ញីន ឡាក់ ច្រាត់ កាណុង ពុត ញីន ម៉ាត់ ប៉ាណូស ទីខូ ចឹង អាន លូ អន់ហាល ដេល។

៣ អន់ដីស រៀប ឡាក់ កា សត់ត្រា ម៉ះ យីស៊ូ គ្រិះ តាទីច ហង ឡាក់ អើ ច្រាត់ ប៉ាហ្ស៊ី តាំបាង ពីង ង៉ារ ឡាក់ ញីន ប្រើ អន់ កា អន់ដីស។ សត់ត្រា អា អូ ត្រត់ ច្រាត់ លូ ទៀត ចារ ម៉ុ អុះ យី ច្រាត់ លូ ប៉ាង៉ាត់ ប៉ាលឹង ប្រើ: បិកកាតយ័ ឡាក់ ទី អាញ រីស។ អូ ត្រត់ សត់ត្រា ច្រាត់ ពីង អំហ្គោ ណោះ អុះ យី ច្រាត់ កាណុង ពុត ប៉ាណូស។

៤ ញីន កាប នីអៀ ខង ញីន ម៉ឹង ប្រើ: បិកកាតយ័ កាខាក់ ញន កា យីស៊ូ គ្រិះ ហង។

៥ ញីន អូ យីត ផា ញីន អូ ប្រើ ង៉ារ ញ៉ា ញន កា ឡាកោ ញីន ទៅ អុះ យី ប្រើ: បិកកាតយ័ ឡាក់ ប្រើ អន់ ញីន អូ ប្រើ។

៦ ប្រើ: កា ប្រើ អន់ ញីន អូ ប្រើ ង៉ារ រះ ឡឹង សារ សាញ៉ា វែវ ពុត ណារ ដេល។ សារ សា ញ៉ា វែវ ពុត អា អូ ត្រត់ ចាបាប់ ឡាក់ ច្រាត់ លូ សត់ត្រា ណោះ អុះ យី ញន កា ប៉ាង៉ាត់ ប៉ាលឹង ប្រើ: ខង ចាបាប់ ឡាក់ ច្រាត់ លូ សត់ត្រា ប្រើ អន់ ពូ តោ ហះកា ប៉ាង៉ាត់ ប៉ាលឹង ប្រើ: ប្រើ អន់ ទី អាញ រីស។

៧ ចាបាប់ ឡាក់ ច្រាត់ ពីង អំហ្គោ ទី តាតារ ក្លាក់ ខាក់ បះ សុនសាត អ៊ីស្រាអែល អូ អូ ហៃ ម៉ុះ ម៉ាត់ រតី ម៉ុសេ ញន កា តាតារ ក្លាក់ ឡាច់ ឡឹង ម៉ុះ ម៉ាត់ អើ យី: សារ តាតារ ក្លាក់ ណោះ អ៊ែ បា ប៊ីត កេះណោះ ហ៊្យង ណារ។ * ផា ចាបាប់ ឡាក់ ប្រើ អន់ តោ ទី សារ តាតារ ក្លាក់ ប៉ុប អា កេះ

៨ សាឡុង កា ង៉ារការ តែង ប៉ាង៉ាត់ ប៉ាលឹង ប្រើ: ហើង ខាក់ ទី សារ តាតារ ក្លាក់ ក្វា ឡឹង អា ណារ តុះ។

៩ ផា ង៉ារ អន់ ចាបាប់ ឡាក់ ប្រើ អន់ ប៉ាណូស ទី មូត ណោះ ទី សារ តាតារ ក្លាក់ ប៉ុប អា កេះ សាឡុង កា ង៉ារ រះ សារ យីស៊ូ ឡាក់ ប្រើ អន់ កា ប៉ាណូស ដាក់ ត្រង់ ហើង ខាក់ ទី សារ តាតារ ក្លាក់ ក្វា ឡឹង អា ណារ តុះ។

* ៣:៧ ៣:៧ បរ ហៃ សារ ឡាច់ (និក្ខមនំ) ៣៤:២៧-៣៥។

១០ ជា ពិន ញៀប សារ តាតារ ក្លាក់ សើត ពែ លូ សារ តាតារ ក្លាក់ ឡាក់ កេង ខាក់ រ៉ប់ ដាវ អា ណោះ ពិន ចឹង ជា សារ តាតារ ក្លាក់ សើត ពែ ណោះ ឡាក់ កា អូ ត្រត់ សារ តាតារ ក្លាក់ អុះ។

១១ ម៉ៅញ ណារ៉ូ ជា ចាបាប់ ឡាក់ អូ អ្វី លើយ ទី សារ តាតារ ក្លាក់ សាឡង់ កា សារ សាញ៉ា វែវ ពុត ណារ ឡាក់ អ្វី លើយ ហើង ខាក់ ទី សារ តាតារ ក្លាក់ ក្លា ឡឹង ណោះ ណារ៉ូ តុះ។

១២ ញួន កា ញីន ទី សារ ម៉ឹង កា ខាក់ នី អៀ ញីន កា ទី ពុត ខិន ខាក់ ដេល។

១៣ ញីន អូ ប្រតី ឡាក់ កា រតី ម៉ូសេ អុះ យី អ៊ែ អ្សក់ អញ្សែស៊ីង តល់ សាក្កិ ម៉ុះ ម៉ាត់ ដៃ អន់ សុន សាត អ៊ីស្រាអែល ហៃ ប័ប តាតារ ក្លាក់ ឡាច់ ឡឹង ម៉ុះ ម៉ាត់ អ៊ែ ឡាក់ ផះ ចឹង ប៉ាត់ ណោះ។

១៤ ហះកា សុនសាត អ៊ីស្រាអែល កាង កល់។ ទីល រ៉ប់ ដាវ អា ផះ អន់ខែ អាន សារ សាញ៉ា វែវ ពុត សាន់ដាប់ ណោះ អ្វី ទី អញ្សែស៊ីង កាន់ទីង ពុត និះទៅ ដេល អូ ទី អ្សក់ ឡាច់ អុះ ខង ទី ដឹង យីស៊ី គ្រិះ អ្ស អ្សក់ ឡាច់ អញ្សែស៊ីង ណោះ។

១៥ ទីល រ៉ប់ ដាវ អា ជា អន់ខែ អាន សារ រតី ម៉ូសេ អ្វី ទី អញ្សែស៊ីង កាន់ទីង ពុត អូ អន់ ហ្លង់។

១៦ ហះកា ប៉ាត់ ពូ រ៉ូល ណាំង តាំងឡា ពិន អញ្សែស៊ីង ណោះ ចឹង តាប៊ើះ ឡាច់ ឡឹង ពូ

១៧ ខង តាំងឡា ពិន យី ប៉ាដាត់ ប៉ាលីង ហះ ចារ ចំ ទី ប៉ាដាត់ ប៉ាលីង ប្រ្រៈ ចារ ណោះ ពិន រ៉ាវ៉ាច់ ឡឹង ថូត ដេល។

១៨ ពិន ទិខូ ឡាក់ អូ ទី អញ្សែស៊ីង កាន់ទីង ម៉ុះ ម៉ាត់ ពិន ផះ ហៃ សារ តាតារ ក្លាក់ ម៉ះ ប្រ្រៈ បិកកា តយី ពិន កា ផះ ចឹង កេះ ឡាក់ កា អ៊ែ ដេល អន់ ទី សារ តាតារ ក្លាក់ ហើង ខាក់ ៗ ញួន កា ប៉ាដាត់ ប៉ាលីង ប្រ្រៈ បិកកា តយី។

៤

សារ រតី ប៉ូល អូ ក្លោះ ពុត រះ សារ ដាក់ ឡឹង យីស៊ី

១ ទីល នីណោះ ញីន អូ ក្លោះ ពុត អុះ ញួន កា ប្រ្រៈ បិកកា តយី តាប៉ាប តាប៉ុន មប ង៉ារ អា អន់ កា ញីន ប្រតី។

២ ញីន អូ ចៃ ប្រតី ង៉ារ ញ៉ា ឡាក់ អន់តុង អន់ទូក ឡាក់ ចឹង ប្រតី អន់ តាយ្យស ណោះ អុះ ញីន កា អូ ប៉ាលុ ពូ លូ អូ ប៉ាឡម ប៉ានី ប្រ្រៈ បិកកា តយី ដេល។ យី ញីន តាំង អន់ កា ប៉ាណូស ទិខូ អន់ហ្គាល់ សារ តាទីច ទីប ប្រតី អន់ ពូ ម៉ឹង ញីន ហះ ម៉ាត់ ប្រ្រៈ បិកកា តយី។

៣ ជា សារ ដាក់ ញីន រះ អ្វី អាន សាគីម យី អាន សាគីម សារ៉ាប់ ដឹង កា មូត បក់ ត្រត់ តៅ រ៉ាយ តៅ រ៉ុង។

៤ កាប៉ាច់ មូត ណោះ ប្រ្រៈ បឹត ឡាក់ រ៉ាងហៃ អង់កក់ តេះ អា អ៊ែ ប្រតី អន់ ពុត អន់ខែ កើត ម៉ា ម៉ាំង អូ អន់ ប័ប តាតារ ពឹង សារ ដាក់ រះ ឡឹង តាតារ ក្លាក់ ម៉ះ យីស៊ី អ៊ែ ឡាក់ កា ប្រ្រៈ បិកកា តយី គ្រីប នែវ។

៥ ញីន អូ រះ សារ ឡាកោ ញីន ទៅ អុះ យី ញីន រះ ជា យីស៊ី គ្រិះ ឡាក់ ពី តាំងឡា លូ យីត ជា ញីន បក់ ប្រតី ង៉ារ កា អន់ដីស ញួន កា យីស៊ី អា ហង

៦ ខង ប្រ្រៈ បិកកា តយី កាប ជា «ហត់ អន់ ទី តាតារ ឡាច់ ឡឹង ម៉ាម៉ាំង»* ប្រ្រៈ កា តាត់ តាតារ កាណុង ពុត ញីន អន់ អន់ហ្គាល់ ឡាក់ៗ កាខាក់ ឡឹង សារ តាតារ ក្លាក់ ម៉ះ អ៊ែ ឡាក់ តាតារ ឡាច់ ឡឹង ម៉ុះ ម៉ាត់ យីស៊ី គ្រិះ។

* ៤:៦ ៤:៦ ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១:៣។

៧ ហះកា ញីន ទី ងារការ ឡាក់ ដាក់ កាខាក់ អា ពៀប ឡាក់ កា ម៉ាស កាណុង កតី កាអិល ភៀ អន់ ប៉ាណូស ពីង អង់កក់ តេះ អ្ន អន់តត់ ជា សារ អំរ៉ាញ អីញ កេង ខាក់ អា ឡាច់ ឡឹង ប្រ្រៈ អ្ន ត្រត់ ឡាច់ ឡឹង ញីន អុះ។

៨ ញីន ទី សារ ឡាក់បាក គ្រីប នៃវ តាទីច ហះកា ញីន ចាក ឡាក់ ប៉ាក់ ម៉ាត់ ណារ រ៉ាវ៉ាច់។ ញីន ទី សារ រ៉ិល រ៉ឹង តាទីច ហះកា ញីន អ្ន ទី សារ ម៉ឹង។

៩ ពូ ប្រ័ត បាប ញីន តាទីច ហះកា ប្រ្រៈ អ្ន អ្នត ញីន អុះ។ ពូ ពីត សាប្នាត់ ញីន តាទីច ហះ កា ញីន អ្ន តោ អុះ។

១០ សារ ឡាក់បាក ទិ អា ពៀប ឡាក់ កា ញីន តោ អន់ខូ លូ យីស៊ូ រ៉ប ដាវ ភៀ អន់ ពូ ប៉ប អាញ រ៉ិស ម៉ះ អ៊ែ អ្ន ពីង ឡាកោ ញីន។

១១ ញន កា យីស៊ូ អា ហង បះ ញីន ផះ អ្ន រ៉ិស អា ខុ ទី សារ តោ អ្ន ហះ ង្គីរ លើយ ភៀ អន់ ពូ ប៉ប អាញ រ៉ិស ម៉ះ អ៊ែ អ្ន ពីង ឡាកោ ញីន ឡាក់ អ្ន តោ។

១២ ណោះ ហង បះ ពីង ឡាកោ ញីន ទី ដឹង សារ តោ ភៀ អន់ អន់ដីស ទី ដឹង អាញ រ៉ិស លើយ។

១៣ ញន កា ពុត ញីន សៀ ត្រត់ ពូយ សារ ឡាក់ ពូ ទី ច្រាត់ រ៉ះ ផា «អាញ សៀ បះ អាញ កាប»† ញីន កា សៀ ដេល បះ ញីន កាប។

១៤ ញីន អ្ន អន់តត់ ជា ប្រ្រៈ ឡាក់ តាត់ អង់រ៉ិស សីត យីស៊ូ អ៊ែ ចឹង តាត់ អង់រ៉ិស សីត ញីន ដេល អន់ខូ លូ យីស៊ូ លូ ចឹង ប៉ាណាញ ញីន ឡាក់ អ្ន ហះ សានែង អ៊ែ អន់ខូ លូ អន់ដីស ដេល

១៥ ខង សារ ទិ អា ទី កើត ពីះ ទី ខា សារ៉ាប កា អន់ដីស យី ប្រ្រៈ ដាក់ ពុត កា ប៉ាណូស ហ៊ែង អៀង ៗ ភៀ អន់ ទី កាំឡាង អៀង ហោក រ៉ត់ កា អ៊ែ ហ៊ែង អៀង លូ ប៉ានេ សារ អំរ៉ាញ អីញ ម៉ះ អ៊ែ។

១៦ ខ អា ហង បះ ពុត ញីន អ្ន ក្លេវ អុះ យី ឡាកោ ញីន ក្រាត់ អ្ន ទី សាង កាតាម ហះកា កាណុង ពុត ញីន ទី សាង ហ៊ែង ខាក់ រ៉ប ដាវ ដេល

១៧ ខង សារ ឡាក់បាក បាបិត បាបិត ឡាក់ ញីន ទី ដឹង ម៉ោញ ទ្រ អា ប្រ័ត អន់ កា ញីន ទី សារ ដា ត់ កាខាក់ យី សារ ដាក់ ឡាក់ អ្ន លើយ ឡាក់ ចឹង ពៀប លូ កាណាតី ញ៉ា កា អ្ន ត្រត់។

១៨ ទីល នីណោះ ញីន អ្ន យីត ឡឹង កាណាតី ញ៉ា ឡាក់ ហៃ ប៉ប ណោះ អុះ យី យីត ឡឹង កា ណាតី ញ៉ា ឡាក់ ហៃ អ្ន ប៉ប ខង កាណាតី ញ៉ា ឡាក់ ហៃ ប៉ប អ្ន អ្ន ទុញ អុះ ហះកា កាណាតី ញ៉ា ឡាក់ ហៃ អ្ន ប៉ប ណោះ ចឹង អ្ន លើយ។

៥

១ ខង ពិន អ្ន អន់តត់ ជា ឡាកោ ប៉ាងឡេ ពិន អ្ន ពីង អង់កក់ តេះ អា ពៀប ឡាក់ កា រ៉ាណើះ ជា អ៊ែ ប៉ាក់ ពួក រ៉ាយ រ៉ា ពិន ចឹង ទី ឡាកោ ប៉ាងឡេ ណារ ពៀប ឡាក់ កា ហី អ្ន ពីង ប្លែង ឡាក់ អ្ន លើយ ហី ណោះ អ្ន ត្រត់ ប្រ័ត លូ តី ប៉ាណូស អុះ យី ប្រ្រៈ បិកកាតយ ឡាក់ ប្រ័ត ហី ណោះ។

២ កិញអៀ អា ពិន ខុ ងាញ បុច កា ទី ឡាកោ ប៉ាងឡេ ណារ ពៀប ឡាក់ កា កាស៊ប ពៀត ខោ អារ ណារ។

៣ អ្នក កា ពិន ទី ឡាកោ ប៉ាងឡេ ណារ ដាក់ ហង ដេ អន់ ប៉ប ពិន ពៀប ឡាក់ កា អ្ន សាឡន

† ៤:១៣ ៤:១៣ សារ អា ឡាក់ ឡឹង ផាប អញសី ប៉ានេ ប្រ្រៈ (ទំនុក/តម្កើង) ១១៦:១០។

៤ ខង ផ្ទះ អ្នក ទី ឡាកោ បាំងឡែ អា ពិន ខុ ងាញ លូ អុក ពុត ពិន អូ បិច អ្នក ឡាកោ បាំង ឡែ អា អុះ យី ពិន បិច កា ឡាកោ បាំងឡែ ណាវ ឡឹង ប្លែង ប៉ាតាង ឡាកោ បាំងឡែ សាន់ដាប់ អា ភៀ អន់ អាញ រឹស តាត់ អង់ហ្សៀង កាណាតិ ញ៉ា ឡាក់ អូ តៅ អា។

៥ ប្រ្លឹះ បិកកាតយី តាំងឡា បាំងកើត ពិន ភៀ ចឹង ទី ឡាកោ ណាវ នីអៀ អើ កា អន់ ប៉ាដាតិ ប៉ាលឹង អើ ម៉ុត អ្នក កាណាង ពុត ពិន ដេល ភៀ អន់ ពិន អូ ឡាក់ៗ ជា ចឹង កើត នែវ អា។

៦ ទីល នីណោះ ញិន ទី ពុត ខិន លើយ ញិន អូ អន់តត់ ជា ផ្ទះ ញិន អ្នក ទី ឡាកោ បាំងឡែ អា ញិន អ្នក ចាំងហាយុត ឡឹង យីស៊ូ ឡាក់ ពី តាំងឡា ពិន។

៧ សាវ ញិន ប្រ្លឹក ញុន កា ញិន សៀ អូ ត្រត់ ញុន កា ហៃ ប័ប ណោះ អុះ។

៨ ទីល នីណោះ ញិន ទី ពុត ខិន លូ បិច ឡាច់ អន់ ចាំងហាយុត ឡឹង ឡាកោ បាំងឡែ អា កេះ ណោះ ឡាក់ អ្នក អន់ខុ លូ ពី តាំងឡា ពិន ឡុត ដាត់ ហ្គិត។

៩ យី ញិន ទី ឡាកោ បាំងឡែ អា លើ អូ ទី ឡាកោ បាំងឡែ កាតាម កា ញិន ខំ ប្រ្លឹក អន់ ត្រត់ ពុត យីស៊ូ

១០ ខង ពិន ទិខុ ចឹង ឡាក់ អ្នក ហះ ងីរ យីស៊ូ គ្រិះ អន់ អើ តាត់សិន សាវ ភៀ អន់ ពិន ម៉ោញ ដូរ ៗ ទី រាំងរ៉ាន់ លើ ទី ចូត តាម សាវ ឡាក់ ទី ប្រ្លឹក ផ្ទះ ឡាកោ បាំងឡែ អ្នក រឹស អា យី ប្រ្លឹក សាវ ដាត់ លើ សាវ អូ ដាត់ កាតាម។

សាវ ប្រ្លឹះ រីកះ ប៉ារម ប៉ាណូស អន់ ត្រត់ លូ អើ

១១ ញុន កា ញិន អូ អ្នក កូតិ អ្នក កា យីស៊ូ ឡាក់ ពី តាំងឡា ពិន កេះ បះ ញិន ខំ អន់តត់ រីកះ កា ពូ អន់ សៀ ដេល។ ប្រ្លឹះ បិកកាតយី កា អន់ហ្គាល់ ពុត ញិន ដេល អាញ ម៉ឹង ជា កាណាង ពុត អន់ដីស កា អន់ហ្គាល់ ពុត ញិន ដេល។

១២ ញិន អូ ប៉ានេ ឡាកោ ទៅ ហះ ម៉ាត់ អន់ដីស អុះ យី ញិន អន់ អន់ដីស ទី សាវ ចឹង អេង កា ញិន ភៀ អន់ អន់ដីស ទី សាវ តើល លូ មុត បក់ អ្នក អេង ឡឹង សាវ ញ៉ា ឡាក់ ប៉ាណូស ប័ប អូ យីត ឡឹង សាវ តែង កាណាង ពុត ណោះ អុះ។

១៣ ជា ពូ ជា កា ញិន ប៉ាណូស អូ ហ្គង់ អូ ហ្គី យី ញិន អូ ហ្គង់ ភៀ កា ប្រ្លឹះ បិកកាតយី លូ ជា ពូ ជា ញិន ឡាក់ ប៉ាណូស អូ អន់ហ្គាល់ សាវ យច ត្រត់ យី ញិន អូ អន់ហ្គាល់ ភៀ កា អន់ដីស ដេល

១៤ ខង ពុត បិច ចៃ យីស៊ូ គ្រិះ ប្រើ ញិន ញុន កា ញិន ចាប្រែប ប័ប ជា ទី ប៉ាណូស ម៉ោញ ដូរ តៅ ប៉ាតាង ប៉ាណូស ទិខុ ណោះ ហង បះ ប៉ាណូស ទិខុ ពៀប ឡាក់ កា តៅ ដេល។

១៥ អើ តៅ ប៉ាតាង ប៉ាណូស ទិខុ ភៀ អន់ បក់ អ្នក រឹស អូ ត្រត់ អ្នក រឹស សារ៉ាប់ កា ឡាកោ ទៅ អុះ យី អ្នក រឹស សារ៉ាប់ កា អើ ឡាក់ តៅ លូ រឹស សីត សារ៉ាប់ កា អន់ខែ។

១៦ ទីល នីណោះ គិត អៀ តែង ម៉ាត់ ញិន អូ យីត ហៃ ពៀ គុន ឡាបៀប ប៉ាណូស អុះ យី ញិន យើយ យីត ហៃ យីស៊ូ គ្រិះ គុន ឡាបៀប ប៉ាណូស កាតាម ហះកា កិញអៀ អា ញិន អូ យីត ហៃ អើ គុន ឡាបៀប ប៉ាណូស ណាវ អុះ។

១៧ ជា ពៀ ប្រ្លឹក ប៉ាសុន យីស៊ូ គ្រិះ បក់ ណោះ កើត ទី ពុត ណាវ ហង។ សាវ ញ៉ាៗ តែង ប៉ា អច់ ពៃ ហ្សៀង ទី កេះ ហៃ សាវ ទីណោះ កើត ណាវ ឡុត។

១៨ សាវ ទី អា កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយី ឡាក់ ទី រីកះ ប៉ារម ពិន អន់ ត្រត់ លូ អើ ញុន កា យីស៊ូ គ្រិះ លូ អើ ប្រើ ញិន រីកះ ប៉ារម ប៉ាណូស អន់ ត្រត់ លូ អើ ដេល។

១៩ ប្រ្រឹះ បិកកាតយ័ ផ្ទះ រ៉ះកះ ប៉ារម ប៉ាណូស ពីង អង់កក់ តេះ អន់ ត្រគ់ លូ អើ ញន កា យីស៊ូ គ្រិះ លូ អូ អ្យក់ យ៉ូ សារ ពូ ប្រ្រឹក យច អុះ អើ កា រ៉ះ ប៉ានីរ អើ រ៉ះកះ ណោះ ពីង ញិន ដេល។

២០ ទីល នីណោះ ញិន ឡាក់ ប៉ាណូស រ៉ះ សារ ប៉ាតាង យីស៊ូ គ្រិះ ឡាក់ កា ប្រ្រឹះ បិកកាតយ័ រ៉ះ កា អន់ដីស ពីង ញិន ដេល។ ញិន កា ឡោម អន់ដីស ប៉ាតាង យីស៊ូ គ្រិះ ជា ហត់ អន់ ត្រគ់ លូ ប្រ្រឹះ ពិ។

២១ យីស៊ូ គ្រិះ អូ ទី សារ យច អុះ ហះកា ប្រ្រឹះ បិកកាតយ័ ប្រ្រឹក អន់ អើ ទី សារ យច ប៉ាតាង ពិន ភៀ ប្រឹក អន់ ពិន ទី សារ ដាក់ ត្រង់ ឡាក់ ឡាច់ ឡឹង ប្រ្រឹះ បិកកាតយ័ ញន កា យីស៊ូ គ្រិះ ដេល។

៦

១ ញន កា ញិន ប្រឹក ដារ អន់ខូ លូ ប្រ្រឹះ បិកកាតយ័ បះ ញិន អន់តត់ រ៉ះ កា អន់ដីស ជា ដៃ អ្យក់ សារ ប្រ្រឹះ ដាក់ ពុត កេះណោះ អ្នាត អន់ អូ ទី ខា

២ ខង អើ រ៉ះ ផាះ

«អាញ ប្រឹក ពូយ សារ អន់ដីស ម៉ន់ ផ្ទះ រ៉ាំងរ៉ាំង ចំ ឡាក់ ត្រគ់ ពុត អាញ អាញ តង អន់ដីស ប៉ាក់ ដារ អាញ កាំឡុត ត្រគ់ តង អន់ដីស ពៃ»។*

ហៃ រ៉ាំងរ៉ាំង ឡាក់ ត្រគ់ ពុត ប្រ្រឹះ ណោះ យី កិញអៀ អា ហង។ ដារ អា ហង ឡាក់ ដារ ប្រ្រឹះ បិកកាតយ័ ត្រគ់ តង អន់ដីស។

៣ ញិន អូ បិច ប្រឹក សារ ញ៉ា ឡាក់ ប្រឹក អន់ កា ពៀ អុក ពុត អ្នាត សៀ អុះ ភៀ ដៃ អន់ ទី ពូ កាប បាំងអាល កា ដារ ញិន អា។

៤ កាណុង ដារ ទិណោះ ញិន តាំបាង អន់ ពូ បំបំ ជា ញិន ប្រឹក ដារ កា ប្រ្រឹះ តាទីច យី ញិន ដាម អត់ កាខាក់ ទីប ទី សារ ឡាំបាក ថុក ញ៉ាក។

៥ ពូ ពិត សាប្លាត ពូ ចេត ញិន ពីង ខុក ពូ ប៉ាណាំ គូប ប៉ាសាំង លូ ញិន រ៉ាចក់ រ៉ាចល់។ ញិន ប្រឹក ដារ ក្លែង ក្លាំង កាខាក់ អូ ទី តែប អូ ទី សាណា សា។

៦ ញិន កា តាំបាង ពុត ដាក់ ត្រង់ សារ អូ ហ្លង់ លូ ពុត អត់ សារ៉ាញី ញិន កា ប្រឹក ដាក់ កា ពូ ញន កា ប៉ាដាត ប៉ាលឹង ប្រ្រឹះ ដាក់ កាខាក់ ទីប ទី ពុត បិច ចៃ អូ ពូង អុះ។

៧ ញិន កា រ៉ះ សារ តាទីច លូ ទី សារ អំរ៉ាញ អើញ ប្រ្រឹះ បិកកាតយ័។ ញិន កា អ្យក់ សារ ដាក់ ត្រង់ ប្រឹក ឡាក់ កា ដារ ប្រឹក ឡាក់ កា ខែល។

៨ បក់ អន់ដា អ្យល កូត កា ញិន បក់ អន់ដា សាតោះ ញិន បក់ អន់ដា កាប ពោ បក់ អន់ដា ប៉ានេ ញិន ដេល។ ពូ យីត ជា ញិន ឡាក់ ប៉ាណូស ប៉ាងល់ ប៉ាលុ ពូ ហះកា តាទីច អើ ញិន ឡាក់ ប៉ាណូស ដាក់ ត្រង់។

៩ ពូ យីត ជា ញិន ពៀប ឡាក់ កា ប៉ាណូស អូ ទី ពៀ អន់ហ្គាល់ ហះកា ប៉ាណូស ទីខូ កា អន់ហ្គាល់ ញិន ដេល។ ពូ យីត ជា ញិន ឡាក់ កា ប៉ាណូស ក្យាម ចឹង តៅ ហះកា ញិន អៃ រ៉ុស ដេល។ ពូ ពិត សាប្លាត ញិន ហះកា ញិន អូ តៅ អុះ។

១០ ពូ សាម៉ត ជា ញិន ចឹង អុក ពុត ពៀក ហះកា ពុត ញិន រត់ លើយ។ ញិន ឡាក់ កា ប៉ាណូស តាបាយ កាសត់ ហះកា ញិន ប្រឹក អន់ កា ប៉ាណូស អៀង កើត ប្រ្រឹះ ប៉ាតុរង់។ ញិន ឡាក់ កា អូ ទី កាណាត ញ៉ា អុះ ហះកា ញិន ទី គ្រឹប នៃរ។

* ៦:២ ៦:២ សារ អា ឡាច់ ឡឹង អេសាយ ៤៩:៨។

១១ អី អុះ ម៉ី ពីង មៀង កូរិនថូ: ញីន កាកាប លូ អន់ដីស ត្រង់ៗ ញន កា ញីន ទី ពុត ដាក់ ឡា ហោង កា អន់ដីស។

១២ ញីន អូ ទី ពុត សាំងអែក សាំងអែក កា អន់ដីស អុះ យី អន់ដីស ឡាក់ ទី ពុត សាំងអែក សាំងអែក។

១៣ អាញ កាកាប លូ អន់ដីស ឡាក់ កា អាញ កាកាប លូ គន សោ អាញ ទៅ: ហត់ អន់ ទី ពុត ឡាហោង ឡាក់ កា ញីន ដាក់ កា អន់ដីស ដេល។

សារ ត្រត់ ថ្នាចំ ឡាកោ អែត តាង ឡឹង ប៉ាណូស អូ ដាក់

១៤ ដៃ ប្រឹក្ចី គូប លូ មូត បក់ អូ សៀ ប្រ្រឹះ។ ញ៉ា សារ ដាក់ លូ សារ អូ ដាក់ ចឹង អែត អន់ខូ លូ គូប កើត ដេល ប? ញ៉ា តាតារ លូ ម៉ាម៉ាំង អែត អន់ខូ ដាក់ ដេល ប?

១៥ ញ៉ា យីស៊ូ គ្រិះ លូ ប្រ្រឹះ ប៊ីត សាតាំង † អែត អន់ខូ លូ គូប កើត ដេល ប? ញ៉ា បក់ សៀ ប្រ្រឹះ លូ បក់ អូ សៀ ប្រ្រឹះ ត្រត់ លូ គូប ដេល ប?

១៦ ញ៉ា ហ៊ុប ប្រ្រឹះ ប៊ីត អែត កាណុង រោង រ៉ាម៉ះ ប្រ្រឹះ ប៊ីកកាតយ័ ត្រត់ ដេល ប? ពិន ទីខូ ឡាក់ រោង រ៉ាម៉ះ ម៉ះ ប្រ្រឹះ ឡាក់ ទី អាញ រ៉ុស ឡាក់ កា អែត រ៉ះ ផាះ

«អាញ ចឹង ម៉ុត អែត អន់ខូ លូ អន់ខែ ទីប ចាក លូ អន់ខែ ដេល អាញ ចឹង ប្រឹក្ចី ប្រ្រឹះ អន់ខែ កេះណោះ អន់ខែ ចឹង ប្រឹក្ចី ប៉ាសុន អាញ ដេល»។‡

១៧ ណោះ ហង បះ ប្រ្រឹះ ប៊ីកកាតយ័ កាប ផាះ

«ហត់ ឡាចំ ឡឹង ពូ ណោះ ពិ លូ ថ្នាចំ ឡាកោ អែត តាង ឡឹង ពូ លូ ដៃ សាប៉ាត់ កាណាត៍ ញ៉ា ឡាក់ អូ ដាក់ S ណោះ អាញ ចឹង ហាប អន់ដីស។

១៨ អាញ ចឹង ប្រឹក្ចី ពី អន់ដីស កេះណោះ អន់ដីស ចឹង ប្រឹក្ចី គន កាម៉ាក គន អង់កាន់ អាញ ដេល»។ អា ហង ប៉ានីរ ប្រ្រឹះ ប៊ីកកាតយ័ ឡាក់ ទី អំរ៉ាញ អីញ កេង ខាក់។ *

៧

១ អី អុះ ម៉ី ឡាក់ ញីន បិច ចៃ ញន កា ពិន ទី ប៉ានីរ ប្រ្រឹះ សាញ៉ា កេង ខាក់ នីអៀ កេះ ពិន ត្រត់ បិនពែង ពុត អន់ ដាក់ ត្រង់ អន់ រ៉ាវ៉ាចំ ឡឹង សារ ប៊ីត អែត គ្រីប នែវ ទីប តែង ឡាកោ ប៉ាំងឡៃ ទីប តែង ប៉ាដាត៍ ប៉ាលីង ភៀ អន់ ដាក់ កាខាក់ គ្រីប នែវ សាំរ៉ាប កា ប្រ្រឹះ ញន កា អ៊ុល កូត៍ អ៊ុត កា អែត។

សារ រត៍ ប៉ូល ហោក រត៍

២ អ៊ុត អន់ដីស ដាក់ ពុត កា ញីន ណើ ញីន អូ ទី ប្រឹក្ចី យច លូ ពៀ អុះ អូ ទី ប៉ាណាំ ពៀ ប្រឹក្ចី យច ទីប អូ ទី ប៉ាលុ ប៉ាំងល់ ពៀ ដេល។

† ៦:១៥ ៦:១៥ សាតាំង ពៀត គុល «បេលៀល»។ ‡ ៦:១៦ ៦:១៦ សារ អា ឡាចំ ឡឹង ចាបាប់ មូត លេវី (លេវីនីយ) ២៦:១២។ ប៊ីរ ហៃ អេសេភៀល ៣៧:២៧ដេល។ S ៦:១៧ ៦:១៧ សារ អា ឡាចំ ឡឹង អេសាយ ៥២:១១។ * ៦:១៨ ៦:១៨ សារ អា ឡាចំ ឡឹង ២ សាំយូអែល ៧:១៤។

៣ អាញ កាប នីអៀ អូ ត្រក់ អាញ បិច អ្សក់ យ៉ូ អន់ដីស អុះ ខង អាញ រ៉ះ កា អន់ដីស កេះ ជា ញីន បិច ថៃ កា អន់ដីស លូ សាឡាក់ តោ អន់ខូ លើ អ៊ែ រ៉ីស អន់ខូ លូ អន់ដីស។

៤ អាញ ខីន កា អន់ដីស កាខាក់ អាញ កា តីស ម៉្លះ អ្នាត់ អេង ញន កា អន់ដីស ដេល ទីប អាញ កា ហើយ ពុត ពៀក ខាក់ ដេល។ អាញ កា ទី សារ ហោក រ៉ក់ កាខាក់ យ៉្លះ ញីន ទី សារ ឡាបា ក អៀង កាតាម។

៥ ឡីង ញីន ទីល ប៉ាក់ ខេត ម៉ាសេដូន ឡាកោ ប៉ាង ឡៃ ញីន អូ ទី វ៉ាឡូវ អុះ។ ញីន ទី សារ ឡាបា គ្រីប នៃវ លូ ពូ ប្រីក បាប ញីន កាណុង ពុត ញីន កា ទី សារ អ្សក ហ្សីក។

៦ ហះកា ប្រ្ល្លះ បិកកាតយ ឡាក់ ខុ ប៉ាឡោម ពុត ពូ ឡាក់ ថុក ពុត អ៊ែ ប៉ាឡោម ពុត ញីន ដេល ញន កា ទីតុះ ពីះ ទីល ប៉ាក់ ញីន។

៧ ញីន ហើយ ពុត អូ ត្រក់ ដឹង កា ទីតុះ ពីះ ទីល ប៉ាក់ ញីន ណោះ អុះ យី ញន កា អន់ដីស ប៉ាង ហោក ពុត អ៊ែ ដេល។ អ៊ែ រ៉ះ ជា អន់ដីស បិច បំបំ អាញ ខាក់ លូ អន់ដីស ឡាច់ ទៀក ម៉ាត់ ទីប អ្ស ក់ ពុត ថៃត បិច រ៉ះកះ ប៉ារម អន់ ត្រក់ លូ អាញ ខ អា ហង បះ ប្រីក អន់ អាញ ហើង ហោក រ៉ក់ កា ខាក់។

៨ ជា សារ អាញ ប្រាក់ កាណុង សត់ត្រា ណោះ ប្រីក អន់ កា អន់ដីស អុក ពុត កា អាញ អូ ថុច អុះ ហះកា អន់ទ្រួល ពៃ អាញ ថុច ដេល ខង អាញ បំបំ ជា សត់ត្រា ណោះ ប្រីក អន់ កា អន់ដីស អុក ពុត យ៉្លះ បៀត ដាវ កាតាម។

៩ កិញអៀ អា អាញ ហោក រ៉ក់ អូ ត្រក់ ញន កា អន់ដីស ទី សារ អុក ពុត អុះ យី ញន កា សារ អុក ពុត ប្រីក អន់ កា អន់ដីស បិនពែង ពុត ពៀក។ សារ អន់ដីស អុក ពុត នីអៀ ត្រក់ លូ ប្រ្ល្លះ បិ កកាតយ ម៉ាត់ អន់ដីស អូ លុប ញ៉ា ញន កា ញីន អុះ

១០ ខង សារ អុក ពុត ឡាក់ ត្រក់ ពួយ ពុត ប្រ្ល្លះ បិកកាតយ នីអៀ ប្រីក អន់ ពិន បិនពែង ពុត ពៀក ភៀ ទី ប្រ្ល្លះ តង់ សារ នៃវ អា អូ ត្រក់ ថុច អុះ។ ហះកា សារ អុក ពុត គុន ប៉ាណូស អូ សៀ ប្រ្ល្លះ ប្រីក អន់ តោ។

១១ ហាក់ យីត ហៃ សារ អុក ពុត ឡាក់ ត្រក់ ពួយ ពុត ប្រ្ល្លះ បិកកាតយ នីអៀ ទី ខា កា អន់ដីស នីចម អន់ដា? យី ប្រីក អន់ អន់ដីស អ្សក់ ពុត ថៃត បិច រ៉ាវ៉ាច ឡីង សារ អូ ដាក់ ណោះ ប្រីក អន់ អន់ដីស យច ពុត លូ សារ ណោះ លូ ទី ពុត អ្សក កា ទី ថុត យី ប្រីក អន់ អន់ដីស បិច បំបំ អាញ អន់ដីស កា ថៃត ថុត បក់ ប្រីក សារ អូ ដាក់ ណោះ ដេល។ សារ ទី អា តាំបាង ជា អន់ដីស ទី ប្រីក គ្រីប ងារ ភៀ ចឹង ដាក់ ណារ កាណុង សារ អា។

១២ ទីល នីណោះ ខ ឡាក់ អាញ ប្រាក់ ប៉ាហ្សី ប៉ាក់ អន់ដីស អូ ត្រក់ ញន កា បក់ ប្រីក អូ ដាក់ លើ ញន បក់ ទី សារ ពូ ប្រីក អូ ដាក់ ណោះ អុះ អាញ ប្រាក់ ប៉ាហ្សី ប៉ាក់ អន់ដីស ភៀ អន់ អន់ដីស អូ ហ្លង់ ជា អន់ដីស អ្សក់ ពុត ថៃត កា ញីន តាទីច ហះ ម៉ាត់ ប្រ្ល្លះ បិកកាតយ។

១៣ សារ អា ហង ឡាក់ ប៉ាងហោក ពុត ញីន ហះកា ក្លា ឡីង អា ណារ ញីន ទី សារ ហោក រ៉ក់ ហើង ខាក់ ញន កា បំបំ ទីតុះ ទី សារ ហោក រ៉ក់ ញន កា អន់ដីស ប្រីក អន់ អ៊ែ ហើយ ពុត។

១៤ អាញ ប៉ានេ អន់ដីស រ៉ះ កា អ៊ែ ពៃ អាញ កា អូ តាយូស កា អ៊ែ ដេល។ អន់ដីស អូ អន់តក់ ជា គ្រីប សារ ញីន រ៉ះ កា អន់ដីស ត្រក់ តាទីច ហង ទីតុះ កា អូ អន់តក់ ដេល កា គ្រីប សារ ញីន ប៉ានេ អន់ដីស រ៉ះ លូ អ៊ែ កា ត្រក់ តាទីច និះទៅ ដេល។

១៥ ផ្ទះ អើ កាចាំង កា សារ អន់ដីស ទិខ្ច អ្សក ពុត ចែក រ៉ាប់ សៀ អើ លូ រាំងហៃ អើ ទីប អ្សល កូត អ្សត អើ កា បិច ចៃ កា អន់ដីស ហើង ខាក់។

១៦ អាញ ហោក រីត ខាក់ ខង អាញ ម៉ឹង អន់ដីស គ្រីប សារ ទិណោះ។

៨

សារ រតី ប្លូល បិច កា មូត មៀង គូរិនថ្ងៃ តង អន់ លៀន កា ពូ អៀង

១ អី អុះ មី ញីន ប័រ រ៉ះ កា អន់ដីស ឡឹង សារ ប្រ្រៃ បិកកាតយ័ ដាក់ ពុត កា ក្រុំ ហៀន សារ អើ អ្នែ ពីង ខេត ម៉ាសេដួន ពីង ចារ អន់ទៀត។

២ យ្រៃ អន់ខៃ ទី សារ ឡាបាក អៀង នីចម៍ កាតាម អន់ខៃ អ្នែ កា ទី សារ ហោក រីត ខាក់ យ្រៃ អន់ខៃ ថុក ញ៉ាក តាបាយ កាសត់ កាតាម កា អន់ខៃ ប៉ាកូលូត អន់ កា ពូ អៀង ដេល។

៣ អាញ ប័ប ម៉ាត់ អាញ តាំងឡា អន់ខៃ ណោះ អន់ លៀន តាម អន់ខៃ ទី លូ អន់ ទី ពុត លីះ ឡឹង អន់ខៃ ទី សាំ។

៤ អន់ខៃ ឡោម ប័រ ហះ ញីន អន់ អន់ខៃ ម៉ុត ប្រីត ងារ អា អន់ខៃ យី ងារ ប៉ាហៀ លៀន អន់ កា ប៉ាសុន ប្រ្រៃ ឡាក់ ថុក ញ៉ាក។

៥ អន់ខៃ ប្រីត នីអៀ លីះ ឡឹង សារ អាញ ម៉ឹង សាំ សាត់ ប៉ាន់ដា អន់ខៃ មប ឡាកោ កា ប្រ្រៃ បិកកាតយ័ កេះណោះ អន់ខៃ មប ឡាកោ ប្រីត ងារ កា ញីន សារ អា ត្រត់ ពូយ ពុត ប្រ្រៃ បិកកាតយ័ ដេល។

៦ ខ អា ហង បះ ញីន ប្រើ ទីតុះ ឡា តាត់ អង់កេះ ងារ ចាក ប៉ាតុំ លៀន ឡឹង អន់ដីស ឡាក់ កា អើ ផ្ទះ ប្រីត ប៉ាន់ដា ពៃ កេះ។

៧ អន់ដីស អុ អៀង គ្រីប សារ ឡាក់ កា សារ សៀ ទី ប៉ានីរ ពីរ កាង អុ ហ្លង់ អៀង ទី ពុត ត្រាំង គ្រីប នៃវ លូ ទី ពុត បិច ចៃ កា ញីន ដេល ទីល នីណោះ ហត់ អន់ ងារ អន់ លៀន អា អន់ ទី អៀង និះទៅ ដេល។

៨ អាញ កាប នីអៀ អុ ត្រត់ បាំងខំ អន់ដីស អុះ អាញ ក្រាន់ កា បិច យីត ហៃ ពុត អន់ដីស បិច ចៃ តាទីច ប ទីល នីណោះ អាញ កាប ឡឹង សារ មូត ខេត ម៉ាសេដួន ណោះ ឡាក់ ទី ពុត ត្រាំង ដេល

៩ ខង អន់ដីស អន់ហ្គាល់ សារ យីស៊ូ គ្រិះ ដាក់ ពុត កា ពិន កេះ យ្រៃ អើ ប្រ្រៃ ប៉ាតុរង កា តាម អើ ប៉ាស្រុ ឡាកោ កេះ ប៉ាណូស តាបាយ កាសត់ ញន កា អន់ដីស ភៀ អន់ អន់ដីស កើត ប្រ្រៃ ប៉ាតុរង ញន កា សារ តាបាយ កាសត់ ម៉ះ អើ។

១០ អាញ យីត ផា ងារ ប៉ាហៀ លៀន អា ទី ខា សារ៉ាប់ អន់ដីស តាំងឡា។ សាណាំ សើត អន់ ដីស ប៉ាន់ដា ប្រីត ងារ អា អន់ទ្រូល ឡឹង ពូ អុ ត្រត់ ដឹង ណោះ យី អន់ដីស ទី ពុត បិច ប្រីត អន់ទ្រូល ឡឹង ពូ ដេល។

១១ ទីល នីណោះ ហត់ អន់ដីស តាត់ អង់កេះ ងារ អា កិញអៀ ហង ពិ ឡាក់ កា អន់ដីស ទី ពុត បិច ប្រីត ឡឹង អន់ទ្រូល ពៃ តាម កាណាត ញ៉ា ឡាក់ អន់ដីស ទី

១២ ខង ផា ពិន ទី ពុត បិច តង ពូ ប្រ្រៃ ត្រត់ ពុត ហង ប្រ្រៃ ចឹង យីត ពូយ កាណាត ញ៉ា ពិន ទី អុ ត្រត់ ពូយ កាណាត ញ៉ា ពិន អុ ទី អុះ។

១៣ ហះកា អាញ អុ ប្រើ អន់ដីស តង ពូ អន់ទៀត និះ ប្រីត អន់ កា អន់ដីស ទៅ ទី អុ ទី កាណាត ញ៉ា ណោះ អុះ យី ក្រាន់ កា អន់ ទី សាមើ គូប សោប បត់ កេះ។

១៤ រ៉ាប់ ដាវ អា អន់ដីស ទី វ៉ាស អៀង កេះ ទីល នីណោះ ត្រង់ តង់ ពូ ឡាក់ ថុក ញ៉ាក។ ប៉ាក់ ពូ ទី អៀង កេះ ណោះ ពូ ចឹង តង់ អន់ដីស ឡុក កាណាក់ ញ៉ា ឡាក់ អន់ដីស អូ ទី ភៀ អន់ ទី សាម៉េ គូប សោប ដេល

១៥ ឡាក់ កា សារ ពូ ប្រាក់ រ៉ះ ជា «បក់ ទូញ អៀង កា អូ ទី អៀង តាឡាម៉ អុះ បក់ ទូញ បើត កា អូ ខ្លះ ដេល»*។

សារ រតី ប៉ូល ប្រើ ពូ ហាប់ ទីតុះ

១៦ ប៉ានេ ប្រើ ប៊ិកកាតយ័ ឡាក់ ប្រតី អន់ ទីតុះ ទី ពុត អ្សក់ ពុត ចែត បិច តង់ អន់ដីស ឡាក់ កា ញិន ដេល។

១៧ អើ កា ចៃ ប្រតី ពូយ សារ ញិន យរ ក្លា ឡឹង អា ណារ អើ ទី ពុត ត្រាំង ខាក់ យី អើ តាំងឡា ទី ពុត បិច ឡាក់ ប៉ាក់ ចារ អន់ដីស។

១៨ ញិន ប្រើ កាំឡាំង ញិន ម៉ោញ ដូរ ឡាក់ អន់ខូ លូ អើ ប៉ាណូស ណោះ ក្រុំ ហៀន សារ ប្រើ គ្រឹប ចារ ប៉ានេ អើ ខង អើ ចាក រ៉ះ សារ ដាក់ ឡឹង ប្រើ ។

១៩ អូ ត្រង់ ដឹង ណោះ អុះ យី មូត ក្រុំ ហៀន សារ ប្រើ កា រើស អ្សក់ អើ អន់ ឡាក់ អន់ខូ លូ ញិន កាណុង ងារ ទ្រុង ឡាក់ លៀន ពូ អន់ អា ដេល ញិន ប្រតី ងារ អា ភៀ អន់ ប្រើ ប៊ិកកាតយ័ លេវ លែង សិច លូ ភៀ តាំង ឡឹង សារ យីត ដាក់ ម៉ះ ញិន ដេល។

២០ ញិន ប្រតី នីអៀ ភៀ ដៃ អន់ ពៀ ប៉ាំងអាល ឡឹង សារ ចឹក លៀន អៀង ឡាក់ ពូ អន់ អា

២១ ខង ញិន បិច ប្រតី ងារ ដាក់ អូ ត្រង់ ដឹង ហះ ម៉ាត់ ប្រើ ប៊ិកកាតយ័ អុះ យី ហះ ម៉ាត់ ប៉ាណូ ស ទីខូ ដេល។

២២ ញិន កា ប្រើ កាំឡាំង ញិន ម៉ោញ ដូរ ណារ ឡាក់ អន់ខូ លូ មូត ពៀរ ដូរ ណោះ ដេល។ ញិន កា យើយ សាក់ ហៃ ពុត ពៀក អើ អៀង ទង កេះ លូ អុះ អន់តត់ ជា អើ ទី ពុត ត្រាំង ប្រតី ងារ កាខា ក់។ កិញអៀ អា អើ ទី ពុត ត្រាំង ហើង ខាក់ ខង អើ ម៉ឹង អន់ដីស កាខាក់ ដេល។

២៣ កាប៉ាច់ ទីតុះ អើ ឡាក់ គូប អាញ ប្រតី ងារ អន់ខូ លូ អាញ សារ រ៉ាប់ កា អន់ដីស។ កាប៉ាច់ មូត ពៀរ ដូរ ណារ យី មូត បក់ ប្រតី ងារ ប៉ាតាង ក្រុំ ហៀន សារ ប្រើ ភៀ អន់ យីស៊ូ គ្រិះ លេវ លែង សិច។

២៤ ទីល នីណោះ ហត់ អន់ដីស តាំង ពុត បិច ចៃ កា អន់ខែ ប៉ែង ដូរ ភៀ អន់ ក្រុំ ហៀន សារ ប្រើ ប៉ាក់ ចារ អន់ទៀតៗ អុះ អន់តត់ ជា អន់ដីស ទី ពុត បិច ចៃ តាទីច លូ ភៀ អន់ អន់ខែ ប៉ែង ដូរ អុះ អន់តត់ ជា សារ ឡាក់ អាញ ប៉ានេ អន់ដីស រ៉ះ កា អន់ខែ ណោះ យី សារ ត្រង់ តាទីច។

៩

សារ ប៉ាក់ លៀន តង់ មូត សៀ អ្នែ ពីង មៀង យេរុសាឡឹម

១ កាប៉ាច់ សារ ប៉ាហ្សឺ លៀន ឡាក់ តង់ មូត ប៉ាសុន ប្រើ ណោះ អូ កូម កា អាញ ប្រាក់ សត់ត្រា រ៉ះ កា អន់ដីស អុះ

២ ខង អាញ អុះ កេះ ជា អន់ដីស ទី ពុត បិច តង់ ពូ ណោះ។ អាញ កា ប៉ានេ អន់ដីស រ៉ះ កា មូត អ្នែ ពីង ខេត ម៉ាសេដូន ជា «អុះ ម៉ី អ្នែ ពីង ខេត អាខៃ * អន់ខែ ទ្រៀម ចឹង អន់ លៀន ឡឹង សាណាំ សើត កេះ»។ ពុត ត្រាំង ម៉ះ អន់ដីស កា ប្រតី អន់ កា ពូ អៀង ដូរ ទី ពុត បិច ប្រតី ពូយ ដេល។

* ៨:១៥ ៨:១៥ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមន៍) ១៦:១៨។ * ៩:២ ៩:២ មៀង គូរិនថ្ងៃ អ្នែ ពីង ខេត អាខៃ។

៣ អាញ ប្រើ កាំឡាំង ញីន បែង ដូរ ឡា ភៀ អន់ ពូ បំបំ ជា សារ អាញ ប៉ានេ អន់ដីស ពីង សារ អា អូ យច អុ: ខង ប៉ាក់ អាញ ទីល ទៀ អន់ដីស ទី ទ្រៀម លៀន កេះ ៗ ឡាក់ កា អាញ រ៉ះ តាទីច។

៤ ជា អុ: ម៉ី ពីង ខេត ម៉ាសេដូន អន់ខែ ឡា អន់ខូ លូ អាញ ជា អន់ខែ បំបំ អន់ដីស បើ ទ្រៀម លៀន ញីន ចឹង តាយូស ញន កា ញីន ម៉ឹង អន់ដីស តាឡាម៉ី លូ អូ ត្រត់ ដឹង ញីន អុ: ចឹង តាយូ ស អន់ដីស កា តាយូស ដេល។

៥ ខ អា ហង ប: អាញ យីត ជា ត្រត់ អន់ កាំឡាំង ញីន ឡា ប៉ាក់ ចារ អន់ដីស អន់ទ្រូល ឡឹង អាញ ភៀ ទ្រៀម លៀន ឡាក់ ត្រត់ តង ពូ ណោះ អន់ កេះ ឡុត ឡាក់ អន់ដីស ទី សាញ៉ា ពៃ។ ប៉ា គំ អាញ ឡា ទីល កេះ អាញ ចឹង បំបំ ជា អន់ដីស ប៉ាក់ លៀន ញន កា ពុត បិច ប្រត់ អូ ត្រត់ ញន កា អាញ ប៉ាំងខំ អុ:។

៦ អាញ បិច កាប នីអៀ ពៀ ប្រត់ ម៉ីរ ចិ បក់ ណោះ កា ចឹង ទី ពៀ ប៊ែត ដេល ពៀ ប្រត់ ម៉ីរ តីស បក់ ណោះ កា ចឹង ទី ពៀ អៀង ដេល។

៧ ទីល នីណោះ ហត់ អន់ដីស ប្រត់ ពូយ តាម ពុត ឡាក់ អន់ដីស ទី យីត កេះ ៗ អូ ត្រត់ ប្រត់ ញន កា ហ្វាច តាមៀន លូ ប៉ាំងខំ ពុត អុ: ខង ប្រ្លះ បិច ចៃ កា ប៉ាណូស ចំ ឡាក់ អន់ កាណាត ញន កា ពុត ហោក រត់។

៨ ប្រ្លះ អូ អន់ សារ ដាក់ អៀង គ្រីប នែវ កា អន់ដីស ភៀ អន់ អន់ដីស ទី គ្រីប កាណាត ញ៉ា ឡាក់ អន់ដីស តងកាន លើយ ទីប អ្នែ សល់ អៀង សារ៉ាប់ តង ពូ អន់ទៀត ដេល

៩ ឡាក់ កា ពូ ទី ច្រាត់ រ៉ះ ផា:

«ប៉ាណូស ដាក់ អន់ កា ពូ តាដោះ
អ៊ែ ជែក អន់ កា មូត តាបាយ កាសត់
សារ ដាក់ ត្រង់ ម៉: អ៊ែ អ្នែ លើយ»†។

១០ ប្រ្លះ ឡាក់ អន់ តីល ពៀ កា បក់ សាមូល តប់ លូ អន់ សាណា កា ពូ អ៊ែ កា ចឹង អន់ អន់ដីស ទី វ៉ាស អៀង ផែម ណារ៉ូ ម៉ាក់ អន់ដីស ចឹង អូ អន់ កា ពូ ហ៊ែង អៀង ណារ៉ូ ដេល។

១១ ទីល នីណោះ ប្រ្លះ ចឹង ប្រត់ អន់ អន់ដីស កើត ប្រ្លះ ប៉ាតុរង គ្រីប នែវ ភៀ អន់ អន់ដីស អូ តង ពូ លើយ ៗ លូ អន់ ពូ អន់ទៀត ហោក រត់ កា ប្រ្លះ បិកកាតយំ ប៉ាក់ ញីន ជីន លៀន អន់ដីស ប៉ាហ្សើ ណោះ

១២ ខង ង៉ារ ចាក ប៉ាក់ លៀន អា អូ ត្រត់ ដឹង កា តង ប៉ាសុន ប្រ្លះ កាណាង សារ អន់ខែ តងកាន ណោះ អុ: យី ប្រត់ អន់ អន់ខែ ហោក រត់ កា ប្រ្លះ បិកកាតយំ កាខាក់ ដេល។

១៣ ញន កា អន់ខែ ចឹង បំបំ ង៉ារ អន់ដីស តង អា អន់ខែ ចឹង ប៉ាណាំ គូប ប៉ានេ ប្រ្លះ បិកកា តយំ ខង អន់ដីស អ៊ូល កូត ប្រត់ ពូយ យីស៊ូ គ្រិ: ទីប អន់ដីស រ៉ះ ជា សៀ សារ ដាក់ ឡឹង អ៊ែ កេះណោះ អន់ លៀន តុត អៀង កា អន់ខែ លូ កា ពូ ទីខូ ដេល។

១៤ អន់ខែ ចឹង ម៉ន់ ឡោម ប្រ្លះ អន់ កា អន់ដីស ទីប ទី ពុត បិច ចៃ ញន កា ពុត ដាក់ កាខាក់ ម៉: ប្រ្លះ ឡាក់ អ៊ែ តាបាង ពីង អន់ដីស។

១៥ ប៉ានេ ប្រ្លះ បិកកាតយំ ឡាក់ អន់ សារ ដាក់ កាខាក់ អូ ទី កាណាត ញ៉ា ចឹង អូ ប៉ាន់ដីប ទី អុ:។

† ៩:៩ ៩:៩ សារ អា ឡាច ឡឹង ផាប អញស៊ែ ប៉ានេ ប្រ្លះ (ទំនុក/តម្កើង) ១១២:៩។

១០

សារវត្តិ ប៉ូល តើល កា បក់ ប្រោម អែ

១ សាំយ៉ាំង អាញ ពិ ពូ កាប ផា ផៈ អាញ អែ អន់ខូ លូ អន់ដីស ពែ អាញ ទី ពុត អ្សក ហៈកា ប៉ាក់ អាញ អែ ចាំងហាយុត ឡឹង អន់ដីស អាញ ខិន កាប កា អន់ដីស ខាក់។ អាញ ប័រ អន់តត់ ប៉ាតោ កា អន់ដីស ញន កា ពុត ដាក់ សឹម ឡាច់ ឡឹង យីស៊ូ គ្រិះ

២ យី អាញ ប័រ ឡោម អន់ដីស ដៃ បាំងខំ ពុត អាញ អន់ ខិន កាប កា ពូ ប៉ាក់ អាញ ឡា ទីល ប៉ាក់ អន់ដីស ណោះ ខង អាញ យីត កេះ។ ជា អាញ អូ អ្សក អុះ កាប កា បក់ ប្រោម ជា ញិន អែ គុន ឡា បៀប ប៉ាណូស អូ សៀ ប្រៈ ណោះ។

៣ យៈ ញិន ទី ឡាកោ បាំងឡៃ ឡាក់ កា ប៉ាណូស ទិខូ កាតាម កា ញិន អូ តាតុះ គុន ឡា បៀប ប៉ាណូស ណោះ ដេល

៤ ខង យឿង តាតុះ ឡាក់ ញិន យរ អូ ត្រត់ យឿង គុន ប៉ាណូស អុះ យី យឿង ឡាក់ ទី អំរ៉ាញ អីញ មៈ ប្រៈ បិកកាតយ័ ឡាក់ អូ តាត់ អំពូក ប៉ាន់ឡើយ ទ្រុក អន់ទៀត។

៥ យី តាត់ អង់ហ្ស៊ីង អ្នាត សារ ពូ ប៉ាតែក លូ ប្រៈ លូ ពុត អ្នាត់ អេង ទិណោះ ឡាក់ ប្រ័ត អន់ អូ អន់ហ្គាល់ ប្រៈ បិកកាតយ័។ ញិន កា ប៉ាណាំ ពុត ពៀក ពូ អន់ រ៉ាប់ សៀ យីស៊ូ គ្រិះ ឡា ។

៦ ជា ដាវ ចំ អន់ដីស រ៉ាប់ សៀ ទី កេះ ញិន កា ទ្រៀម ចឹង ចែក ថូត ទី បក់ អូ រ៉ាប់ អូ សៀ ដេល។

៧ ញ៉ា អន់ដីស អូ ប័ប សារ ឡាក់ អែ ហៈ ម៉ាត់ អន់ដីស ប? ជា ពៀ យីត ជា អែ ឡាក់ ប៉ាសុន យីស៊ូ គ្រិះ បក់ ណោះ ត្រត់ យីត អន់ អូ ឡាក់។ កាខាក់ ជា អែ ប៉ាសុន យីស៊ូ គ្រិះ ញិន កា ប៉ា សុន យីស៊ូ គ្រិះ ឡាក់ កា អែ ដេល។

៨ ប្រៈ បិកកាតយ័ អន់ អំរ៉ាញ អីញ កា ញិន ភៀ អន់តត់ ប៉ាតោ កា អន់ដីស អូ ត្រត់ ភៀ ចាំ ឡាយ អន់ដីស អុះ។ យៈ អាញ កាប អ្នាត់ អេង ឡឹង អំរ៉ាញ អីញ ណោះ អៀង បែត កាតាម កា អាញ អូ តាយ្យស ដេល។

៩ អាញ អូ បិច អន់ អន់ដីស យីត ជា អាញ បិច កាប បាំងអ្សក អន់ដីស ពឹង សត់ត្រា អា អុះ

១០ ខង ពូ ជា «សារ កាណុង សត់ត្រា ប៉ូល អា កាប កា ពូ កេង កាខាក់ ហៈកា ផៈ អែ អែ អែ ហៈ អា ពែ អែ អូ ខិន ប្រ័ត នីចម កា ពៀ អុះ ទីប អូ ទី ប៉ានីរ ពីរ កាង ដេល»។

១១ បក់ កាប នែរ អា ត្រត់ អូ អន់តត់ ជា ផៈ ញិន អូ អែ ញិន ប្រាត់ រៈ នីចម ប៉ាក់ ញិន អែ អន់ខូ ញិន ចឹង ប្រ័ត នីណោះ ដេល។

១២ ញិន អូ ខិន ប៉ានេ ឡាកោ ទៅ អន់ សាម៉េ លូ មូត បក់ អន់ជា ឡាក់ ប៉ានេ ឡាកោ ទៅ លើ កា ពៀប ឡាកោ ញិន លូ អន់ខែ ណោះ អុះ។ អន់ខែ ណោះ ពៀប ឡាកោ លូ គូប សោប ប្រ័ត នី ណោះ អន់ខែ អូ សាឡាច់ អុះ។

១៣ កាប៉ាច់ ញិន អូ អ្នាត់ អេង ហ្វាស ឡឹង ដាវ ញិន អុះ យី ញិន អ្នាត់ អេង ដឹង កា ដាវ ញិន ប្រ័ត ពូយ ប្រៈ បិកកាតយ័ ប្រើ ញិន ណោះ ហង យី អែ អន់ ញិន ឡា ទីល ប៉ាក់ អន់ដីស ណោះ។

១៤-១៥ អន់ដីស អែ ពឹង គូយ ឡាក់ ប្រៈ បិកកាតយ័ ទី កាំឡាត់ អន់ កា ញិន។ ផៈ ញិន ឡា ទីល ប៉ាក់ ណោះ អន់ទ្រូល ឡឹង ពូ ភៀ រៈ សារ ដាក់ មៈ យីស៊ូ គ្រិះ ទីល នីណោះ ញិន អូ អ្នាត់ អេង ហ្វា ស តាឡាម អុះ លើ អូ អ្នាត់ ឡឹង ដាវ ពូ អន់ទៀត ប្រ័ត ណោះ អុះ។ ញិន ម៉ឹង ជា អន់ដីស ចឹង សៀ ហ៊ឹង ខាក់ ញិន កា ចឹង អូ ប្រ័ត ដាវ ហ៊ឹង អៀង ណាវ កាណុង កាំឡាត់ អន់ដីស។

១៦ កេះណោះ ញីន ចឹង ចាក រ៉ះ សារ ដាក់ ឡើង យីស៊ូ ប៉ាត់ ចារ អន់ទៀតៗ ហ្វាស ចារ អន់ដីស។ ញីន អូ អ្នកត់ អេង កា ងារ ឡាក់ ពូ អន់ទៀត ប្រគី កេះៗ ពឹង ចារ ពូ ណោះ អុះ។

១៧ ញី បិច អ្នកត់ អេង ត្រត់ អ្នកត់ អេង ឡើង ងារ យីស៊ូ ឡាក់ ពី តាំងឡា ពិន ទី ប្រគី។ *

១៨ ប៉ាណូស ឡាក់ ពូ ត្រត់ ម៉ឹង អូ ត្រត់ បក់ ប៉ានេ ឡាកោ ទៅ ណោះ អុះ យី ប៉ាណូស បក់ ប្រ្លឹះ បិកកាតយី ប៉ានេ។

១១

សារ រតី ប៊ូល រ៉ះ ឡើង ម្នាត តាត់ អំប្រគី បក់ រ៉ះ ប៉ាតាង យីស៊ូ

១ ប៉រ អន់ដីស ដៃ រ៉ាប់ រ៉ូ សារ អាញ កាប អា កិញអៀ អា អាញ កាប ឡាក់ កា ប៉ាណូស អន់ទ្រុយ អន់ដីស ដៃ អ្សក់ យ៉ូ អាញ។

២ អាញ ក្បាត់ * អន់ដីស សារ ក្បាត់ អា ឡាច់ ឡើង ប្រ្លឹះ បិកកាតយី ខង អាញ ញីប ឡាក់ កា កាណាត់ អន់ដីស អន់ ទី ក្លោ ដឹង ម៉ោញ យី អាញ ប៉ាណា អន់ដីស ឡាក់ កា ប៉ាណា អង់កាន់ រ៉ះ ដាក់ ត្រង់ អូ ទី ប្រគី លូ កាម៉ាក អុះ អន់ កា យីស៊ូ គ្រិះ។

៣ ហះកា អាញ អ្សក កា ទី ពូ ប៉ាងល់ អន់ដីស ប៉ាណា អន់ អ្នាត ពុត ដាក់ ត្រង់ បិច កា យីស៊ូ គ្រិះ ណោះ ឡាក់ កា ពិះ ប៉ាងល់ អេវ៉ា ពៃ នីណោះ ដេល

៤ ខង ផា ទី ញី ពិះ រ៉ះ ផា ទី យីស៊ូ អន់ទៀត ម៉ោញ ណារ តាង ឡើង យីស៊ូ ឡាក់ ញីន ទី រ៉ះ ណោះ លើ កា ពូ ប៉ាងហៀន ផា ត្រត់ ទី ប៉ាងាត់ ប៉ាលឹង តាង ឡើង ប៉ាងាត់ ប៉ាលឹង ប្រ្លឹះ ឡាក់ អន់ដីស ទី កេះ លើ កា ពូ រ៉ះ សារ ដាក់ តាង ឡើង សារ ដាក់ ឡាក់ អន់ដីស ទី កាតាំង កេះ យី អន់ដីស សាំយ៉ា ង ពូ ឡុត អូ ប៉ាតែក អុះ។

៥ ម្នាត ណោះ អ្នកត់ អេង ផា ឡាកោ តិស ហ្វិត ឡើង ម្នាត រ៉ះ ប៉ាតាង យីស៊ូ ហះកា អាញ យីត ផា អាញ អូ ញម កា ម្នាត ណោះ អុះ។

៦ យី អាញ អូ សុវ ទី ប៉ានីរ ពីរ កាង កាតាម ហះកា កាណាង សារ អូ ហ្លង់ អាញ អូ ញម អុះ ឡាក់ កា ញីន យើយ តាំបាង អន់ កា អន់ដីស ប៉ប គ្រីប ខ កេះ។

៧ ផះ អាញ រ៉ះ សារ ដាក់ ម៉ះ ប្រ្លឹះ បិកកាតយី កា អន់ដីស អាញ អូ អ្សក់ ខា អុះ យី អាញ ប៉ា ស្រុ ឡាកោ ភៀ តាត់ អំប៉ោក អន់ដីស។ អាញ ប្រគី នីអៀ ញ៉ា អាញ ប្រគី យច ប ?

៨ អាញ អ្សក់ លៀន ឡើង ក្រំ ហៀន សារ ប្រ្លឹះ ប៉ាត់ ចារ អន់ទៀតៗ ភៀ ប្រគី ងារ រ៉ះ សារ យី ស៊ូ កា អន់ដីស។

៩ ផះ អាញ អ្នែ អន់ខុ លូ អន់ដីស ផា អាញ អូ ទី កាណាត់ ញ៉ា អាញ កា អូ ប្រគី អន់ ញី ប៉ា ណាប អុះ ខង អុះ មី ឡើង ខេត ម៉ាសេដ្ឋន អន់ខែ ពិះ តង់ អាញ កេះ កាណាត់ ញ៉ា ឡាក់ អាញ តង កាន។ អាញ អូ យើយ អន់ អន់ដីស ទី សារ ឡាបាក ញន កា អាញ អុះ យី តែង ម៉ាត់ ទៀ កា និះទៅ ដេល។

១០ អាញ រ៉ះ កា អន់ដីស សារ តាទីច ឡាក់ កា យីស៊ូ គ្រិះ ខុ រ៉ះ សារ តាទីច ដេល ផះ អាញ អ្នែ ពឹង ខេត អាខែ អាញ ចឹង អូ អ្សក់ កាណាត់ ញ៉ា ឡើង ញី អុះ ភៀ ចឹង អូ អ្នកត់ អេង លើយ ផា អូ អ្សក់ កាណាត់ ញ៉ា ឡើង អន់ដីស។

១១ ញ៉ា ត្រត់ អាញ ប្រគី នីអៀ? នីចម អាញ អូ បិច កា អន់ដីស ប? អូ អុះ ប្រ្លឹះ បិកកាតយី អូ អន់តត់ កេះ កា អាញ បិច ចៃ កា អន់ដីស កាខាក់។

* ១០:១៧ ១០:១៧ ប៉រ ហៃ យេអៀ ៩:២៤។ * ១១:២ ១១:២ សារ រតី ប៊ូល ក្បាត់ អា រ៉ឹច លូ សារ ក្លោ ក្បាត់ កាម៉ាញ។

១២ អាញ ប្រឹក្សា ងារ អូ អ្នក ខា អា យី អាញ ចឹង ប្រឹក្សា តូ ណារ ភៀ ដៃ អន់ បក់ បិច ប៉ាញ៉ា ប៉ាថី ចឹង អ្នក អេង ជា អន់ខែ ប្រឹក្សា ងារ ដាក់ សាម៉េ លូ ញីន ដេល

១៣ ខង ប៉ាណូស នៃវ ណោះ ស៊ុត កា ម្នាក់ បក់ ប៉ាឡូមី ឡាកោ ប្រឹក្សា បក់ រ៉ះ ប៉ាតាង យីស៊ូ យី ម្នាក់ ពូង កា ពូ លូ តាក់ អំប្រឹក្សា បក់ រ៉ះ ប៉ាតាង យីស៊ូ គ្រិះ។

១៤ សារ អា អូ ត្រក់ ញម អុះ យី ប្រឹះ ប៊ីត សាតាំង កា ប៉ាឡូមី ឡាកោ ប្រឹក្សា បិយ ប្រឹះ ឡាក់ តាតារ ដេល។

១៥ ទីល នីណោះ ជា ម្នាក់ បក់ ប្រឹក្សា ងារ កា អី ប៉ាឡូមី តាក់ អំប្រឹក្សា ប៉ាណូស ដាក់ ត្រង់ ឡាក់ ប្រឹក្សា ងារ កា ប្រឹះ ណោះ អូ តាង ប៉ុប ចំ អុះ ហះកា ប៉ាក់ អន់តីត ទៀ អន់ខែ ចឹង តៅ ពូយ សារ អន់ ខែ ប្រឹក្សា ណោះ ហង។

សារ រតី ប៉ូល ទី សារ ឡាំបាក

១៦ អាញ ប៉រ រ៉ះ ប៉ាឡាក់ ម៉ោញ ទង ណារ ជា អូ អន់ ញី យីត ជា អាញ ឡាក់ ប៉ាណូស អន់ទ្រុយ អុះ។ យី អន់ដីស យីត ជា អាញ ឡាក់ ប៉ាណូស អន់ទ្រុយ កាតាម អន់ដីស សាំយ៉ាង អាញ ពិ ភៀ អន់ អាញ អូ អ្នក អេង ប៉ាប៊ីត ដេល។

១៧ សារ អា អូ ត្រក់ អាញ កាប ពូយ ប្រឹះ បិកកាតយី អុះ យី អាញ កាប ឡាក់ កា ប៉ាណូស អន់ ទ្រុយ ខង អាញ ខីន អ្នក អេង ឡើង ឡាកោ ទៅ។

១៨ ញុន កា ទី ប៉ាណូស អៀង ដូរ អ្នក អេង ឡាបៀប ប៉ាណូស អូ សៀ ប្រឹះ អាញ កា ចឹង អ្នក ត់ អេង នីណោះ ដេល។

១៩ អន់ដីស យីត ជា ឡាកោ អន់ដីស ឡាក់ ប៉ាណូស ហ្សាំង សាឡាច់ ហះកា អន់ដីស ហាប់ ប៉ាណូស អន់ទ្រុយ ទីប ហោក រតី ដេល

២០ ខង ជា អន់ខែ ជិះ ចតី រ៉ាត អ្នក រ៉ាស អំប៉ាស បីងាយ កាប ជាម៉ាត លើ តាប៉ះ គៀង តោរ កា អន់ដីស ចៃ ហាប់ អន់ខែ ដេល។

២១ ញ៉ា អាញ ចឹង តាយូស ប ញុន កា ញីន អូ ខីន ប្រឹក្សា អូ ដាក់ ឡាក់ កា អន់ខែ នីណោះ?។

ហះកា ជា ពូ ខីន អ្នក អេង កាណុង សារ ញ៉ា អាញ កា ខីន អ្នក អេង កាណុង សារ ណោះ ឡាក់ កា ពូ ដេល (អាញ កាប នីអៀ ឡាក់ កា ប៉ាណូស អន់ទ្រុយ តាទីច)។

២២ ញ៉ា ដឹង អន់ខែ ប សុនសាត អ៊ីស្រាអែល? អាញ កា អ៊ីស្រាអែល ដេល។ ញ៉ា ដឹង អន់ខែ ប ប្រឹក្សា ពូយ សង់ខុំ ហេត្រី? អាញ កា ប្រឹក្សា ពូយ សង់ខុំ ដេល។ ញ៉ា ដឹង អន់ខែ ប ផ្លង់ រ៉ាថ រតី អាប្រាហាំ? អាញ កា ផ្លង់ រ៉ាថ រតី អាប្រាហាំ ដេល។

២៣ ញ៉ា អន់ខែ ណោះ ប្រឹក្សា ងារ កា យីស៊ូ គ្រិះ ប? (អាញ ប៉រ កាប ឡាក់ កា ប៉ាណូស អន់ ទ្រុយ) អាញ ប្រឹក្សា ងារ កា យីស៊ូ ក្លា ឡើង អន់ខែ ណោះ ណារ។ អាញ ប្រឹក្សា ងារ ក្លែង អៀង ខាក់ ក្លា ឡើង អន់ខែ សាំ អាញ ត្រក់ ខុក អៀង ទង ពូ ពិត សាប្លាតី អាញ អៀង ទង កាខាក់ លូ អាញ ប៊ីត ចឹង តៅ លើយៗ ដេល។

២៤ សុនសាត អ៊ីស្រាអែល ពិត អាញ លូ កាសែ ប៉ាតាមី លើក កាណុង ម៉ោញ លើក ពិត ៣៩ ទង។

២៥ ពូ ពិត អាញ លូ អ៊ីង កាទុង ប៉ែង ទង ពូ ហីរ អាញ លូ អំហ្គោ ម៉ោញ ទង អាញ កាឡាប់ កាំ ប៉ាន់ ប៉ែង ទង អាញ ឡង់ ពឹង ទៀក សាឡីត សាឡាយ ម៉ោញ ម៉ាង ម៉ោញ ដារ។

២៦ អាញ ខុ ចាក ឡាំ ប៉ាក់ ចារ អន់ទៀតៗ លើយៗ ផះ ណោះ អាញ កា ទី សារ ខូថ ខាច លើយៗ ដេល ឡាក់ កា ផះ ចាក យួង ទៀក តាំងលេ ទី សារ ខូថ ខាច ញុន កា ម្នាក់ ប៉ុន អ្នក រ៉ាស អំប៉ាស ខូថ ខាច ញុន កា សុនសាត អាញ ទៅ ខូថ ខាច ញុន កា សុនសាត អន់ទៀត ខូថ

ខាច កាណុង មៀង ខ្ញុំ ខាច ពីង ព្រី ខ្ញុំ ខាច ពីង ទៀក សាឡីត សាឡាយ ខ្ញុំ ខាច ញន កា ម្នត បក់ តាក់ អំប្រើ គី សៀ ប្រ្រៈ។

២៧ អាញ ប្រើ គី ដារ ទីប ក្លែ ឡាំបាក ទីប កាកី តែប អាញ ឡាយិត អូ ទី សាណា សា អូ ទី ទៀក អែត លើយ។ អាញ គ្រីន អាញ អូ ទី ខោ អារ កាសិប ពៀត លើយ ដេល។

២៨ ក្លា ឡឹង អាណា អាញ រីន រ៉ាយ រ៉ាប់ ដារ ញន កា យីត កា ម្នត ក្រំ ហៀន សារ ប្រ្រៈ គ្រីប ចារ ដេល។

២៩ ជា ទី ពៀ អូ ត្រុះ អូ ចូន អាញ កា អូ ត្រុះ អូ ចូន ដេល ជា ទី ពូ ប៉ាណាំ ពៀ អន់ អ្នត សៀ អាញ អីក ខាក់។

៣០ ជា អាញ ត្រត់ អ្នត់ អេង យី អាញ អ្នត់ អេង ដឹង កា សារ អាញ អូ គីត អូ ខា ណោះ ហង។

៣១ ប្រ្រៈ បិកកាតយ័ ឡាក់ ពី យីស៊ូ ឡាក់ តាំងឡា ពិន ឡាក់ ពូ ប៉ានេ លើយ។ អើ អូ អន់តត់ កេះ ជា អាញ អូ កាប ពូង អុះ។

៣២ ផះ អាញ អ្វី ពីង មៀង ដាមៈ ពែ ម៉ែត រ៉ាំងហៃ មៀង ឡាក់ សាដាច់ អាវ៉ាតះ ប្រើ រ៉ាំងហៃ មៀង អើ កា ប្រើ តាហាន ញ៉ាម អំបារ ទ្រូក មៀង ភៀ ក្បាក់ រ៉ុប អាញ។

៣៣ ហះកា ទី គូប អាញ ចែត អាញ ពីង ពុង ប៉ាហ្វូ ដីរ ទ្រុង រ៉ាំបោះ ទ្រូក ភៀ អន់ អាញ រ៉ាំប៉ាច់ ឡឹង គី ម្នត តាហាន ណោះ។ †

១២

សារ ប្រ្រៈ តាំបាង អន់ កា វគី ប៉ូល ប៉ប

១ យ្រៈ អាញ អូ អន់តត់ ជា សារ អាញ អ្នត់ អេង អូ ទី ខា ញ៉ា កាតាម ហះកា អាញ ប័រ រ៉ះ ឡឹង សារ អំរ៉ាញ អីញ កេង ខាក់ ឡាក់ ប្រ្រៈ បិកកាតយ័ តាំបាង អន់ អាញ ប៉ប លូ អន់ អាញ អូ។

២ អាញ អន់ហ្គាល់ កាម៉ាក ម៉ោញ ដូរ ឡាក់ សៀ យីស៊ូ គ្រិះ * ផះ រ៉ាំងរ៉ាំង ១៤ សាណាំ អន់ទ្រូ ល ពែ ប្រ្រៈ បិកកាតយ័ ប៉ោក ហារ អើ អន់ ពីង ប្លែង តាល់ ទី ប៉ែង (ហះកា អាញ អូ អូ អន់តត់ កា ឡាកោ អើ តាទីច លើ កា ក្រានី កា ប៉ប ឡាក់ កា អំប៉ោ ដោច ទី ដឹង ប្រ្រៈ បិកកាតយ័ អូ)។

៣-៤ អាញ អូ អន់តត់ ជា កាម៉ាក ណោះ ហារ ពីង ចារ ប្រ្រៈ តាទីច លូ កាតាំង ប៉ានីរ ប្រ្រៈ កេង ខាក់ ឡាក់ អូ ខិន រ៉ះ (ហះកា អាញ អូ អូ អន់តត់ កា ឡាកោ អើ តាទីច លើ កា ក្រានី កា ប៉ប ឡាក់ កា អំប៉ោ ដោច ទី ដឹង ប្រ្រៈ បិកកាតយ័ អូ)។

៥ អាញ អ្នត់ អេង កា សារ កាម៉ាក ណោះ ហង អាញ អូ អ្នត់ អេង ឡឹង ឡាកោ អាញ ទៅ អុះ អាញ អ្នត់ អេង ដឹង កា សារ អាញ អូ គីត អូ ខា ណោះ ហង។

៦ ជា អាញ ប៊ុច អ្នត់ អេង អាញ កា អូ កាតូល ដេល ខង អាញ កាប ពូយ សារ តាទីច។ ហះ កា អាញ អ្វី គ្រីយ អ្សត ផែត ទី បក់ អន់ដា ចឹង សាមីគី ជា អាញ គីស ឡឹង សារ ពូ ប៉ប អាញ ប្រើ គី លូ លីះ ឡឹង សារ អាញ កាប។

៧ ម៉ោញ ណារ ប្រ្រៈ បិកកាតយ័ ចែត សាលៀ កាណុង ឡាកោ អាញ † ភៀ ដៃ អន់ អាញ គីស ពុត ញន កា សារ កេង ខាក់ ឡាក់ ដាក់ ហ្វិត ឡាក់ ប្រ្រៈ តាំបាង អន់ អាញ ប៉ប។ សាលៀ អា

† ១១:៣៣ ១១:៣២-៣៣ ប័រ ហៃ ដារ ម្នត រ៉ះ ប៉ាតាង យីស៊ូ (កិច្ច/ការ) ៩:២៣-២៥។ * ១២:២ ១២:២ សារ អា វគី ប៉ូល កាប ប៉ាញ ឡើង ឡាកោ អើ តាំងឡា។ ប័រ ហៃ ខ ៧។ † ១២:៧ ១២:៧ សារ អា វគី ប៉ូល កាប ប៉ាន់ដីប អើ ប៊ុច កាប ឡឹង សារ អើ អីត ពូ លើ សារ អើ ម៉ាម៉ាំង ម៉ាត់ តាម ហៃ។

ញៀប ឡាក់ កា សារ បិយ ប្រ្រឹះ ប៊ីត សាតាំង ម៉ោញ ដូរ ពីរ តាក់ អង់អីត អាញ ភៀ ដៃ អន់ អាញ តិស ពុត។

៨ អាញ ម៉ន់ ឡោម យីស៊ូ ឡាក់ ពី តាំងឡា អាញ ប៉ែង ទង អន់ អើ តាបាប តាប៉ុន អ្យក់ ឡាច់ សាលៀ ឡឹង ឡាកោ អាញ។

៩ ហះកា អើ រ៉ះ កា អាញ ជា «ពុត ដាក់ ម៉ះ អាញ ក្រិប ពីង អីស កេះ ខង អំរ៉ាញ កេង ខាក់ ម៉ះ អាញ ពូ ចឹង ប័ប ឡាក់ ញុន កា អាញ អន់ អំរ៉ាញ អាញ អ្នែ ពីង ប៉ាណូស អូ គីត អូ ខា ណោះ ហង»។ ទីល នីណោះ អាញ ហោក រីត កាខាក់ អ្នាត់ អេង កា សារ អាញ អូ គីត អូ ខា ភៀ អន់ សារ អំរ៉ាញ អីញ ម៉ះ យីស៊ូ គ្រិះ អ្នែ ពីង អាញ។

១០ ខ ណោះ ហង បះ អាញ ប៉ាញ ពុត ផះ ទី សារ អូ ត្រុះ អូ ចុន ផះ ពុត ប៉ាស្យាប ផះ ទី សារ ឡាបាក់ ផះ ពូ ប្រឹក បាប ផះ ទី សារ ចុន ចៃ ញុន កា យីស៊ូ គ្រិះ ខង ផះ ចំ អាញ អូ ត្រុះ អូ ចុន ផះ ណោះ ហង អាញ ទី សាង។

១១ អាញ កាប នីអៀ ឡាក់ កា ប៉ាណូស អន់ ទ្រុយ ហង ញុន កា អន់ ដីស បាំង ខំ អាញ ខង អន់ ដីស ហង ឡាក់ ត្រត់ ប៉ានេ អាញ។ យី អាញ ឡាក់ ប៉ាណូស អូ ទី ខា កាតាម កា អាញ អូ ញុម ដេល កា មូត បក់ ជា អន់ ខៃ តិស ឡឹង មូត រ៉ះ ប៉ាតាង យីស៊ូ។

១២ ផះ អាញ អ្នែ អន់ ខូ លូ អន់ ដីស ពៃ អាញ តាំបាង សារ អន់ ទៀត ភៀ ប្រឹក អន់ អន់ ហ្គាល់ ជា អាញ ឡាក់ បក់ រ៉ះ ប៉ាតាង យីស៊ូ តាទីច យី ទី សារ អំរ៉ាញ អីញ កេង ខាក់ តុត អៀង ទីប អាញ អត់ សារ ភៀ កាខាក់។

១៣ អាញ ដាក់ កា អន់ ដីស ឡាក់ កា អាញ ដាក់ កា ក្រុំ ហៀន សារ ប្រ្រឹះ ប៉ាក់ ចារ អន់ ទៀត ណោះ ដេល អ្នាត ដឹង កា អាញ អូ អ្យក់ កាណាត់ ញ៉ា ឡឹង អន់ ដីស ណោះ ដោច អន់ ដីស ដៃ អ្យក់ យ៉ូ សារ អាញ យច អា ។

១៤ កិញ អៀ អា អាញ ទ្រៀម ឡាកោ កេះ ភៀ ឡាក់ ប៉ាក់ ចារ អន់ ដីស ណារ យី ប៉ែង ទង ហះ អា ហង ហះកា អាញ អូ ប្រឹក អន់ កា អន់ ដីស ប៉ាណាប អុះ ខង អូ ត្រត់ អាញ ឡាក់ ណាំង រ៉ាស អំប៉ាស អន់ ដីស អុះ យី អាញ ណាំង ដឹង ឡាកោ អន់ ដីស ណោះ ហង ខង គន សោ អូ យើយ ប៉ាក់ រ៉ាស អំប៉ាស អន់ កា មើត ពី អុះ ទី ដឹង មើត ពី ប៉ាក់ រ៉ាស អំប៉ាស អន់ កា គន សោ។

១៥ កាប៉ាច់ អាញ ប៉ាញ ពុត ចឹង យរ កាណាត់ ញ៉ា ឡាក់ អាញ ទី លូ មប ទីប ឡាកោ អាញ អា ដេល សារ រ៉ាប់ កា អន់ ដីស។ ជា អាញ បិច ចៃ កា អន់ ដីស កាខាក់ ប៉ុប អា កេះ ញ៉ា អន់ ដីស អូ បិច អូ ចៃ កា អាញ កេះ ប ?

១៦ អាញ អូ ទី ប្រឹក អន់ អន់ ដីស ប៉ាណាប អុះ ហះកា បក់ អន់ ដា កាប ជា អាញ ឡាក់ ប៉ាណូស តាក់ អំប្រឹក ដាក់ ភៀ ប៉ាលុ អន់ ដីស។

១៧ ញ៉ា អាញ យើយ ប៉ាលុ អន់ ដីស ពីង មូត បក់ អាញ ប្រើ ឡាក់ ប៉ាក់ ចារ អន់ ដីស ណោះ ប ?

១៨ អាញ ឡោម ទីតុះ ប្រើ ឡាក់ ប៉ាក់ ចារ អន់ ដីស អាញ កា ប្រើ កាំឡាំង ញីន ម៉ោញ ដូរ ណារ ឡាក់ អន់ ខូ លូ អើ ដេល ញ៉ា ទីតុះ ប៉ាលុ អន់ ដីស ប ? អូ អុះ អាញ លូ ទីតុះ ទី ពុត ពៀក ដឹង ម៉ោញ លូ ប្រឹក ងារ និះ ទៅ ដេល។

១៩ ញ៉ា អន់ ដីស យីត ជា ញីន ផះ អ្នែ ប្រាក់ រ៉ះ នីអៀ បិច កា រ៉ាវ៉ាច់ ឡាកោ ហះ ម៉ាត់ អន់ ដីស ប ? អូ អុះ យី ញីន កាប ពួយ សារ យីស៊ូ គ្រិះ ហះ ម៉ាត់ ប្រ្រឹះ បិកកាតយី។ អី អុះ ម៉ី ឡាក់ ញីន បិច ចៃ សារ ឡាក់ ញីន កាប ទី អា ភៀ តង អន់ អន់ ដីស កើត ដាក់

‡ ១២:១៣ ១២:១៣ សារ អា រីត ប៉ូល កាប កល់ កាទុត ភៀ កាប ប៉ាឡេរ កា មូត បក់ បិច ចៃ ម៉ោម អើ។ អើ អូ ទី ប្រឹក យច អុះ លូ មូត មៀង គូរិនថ្ងៃ យី អើ ប្រឹក ដាក់ កា អន់ ខៃ ក្លា ឡឹង ពូ។

២០ ខង ប៉ាក់ អាញ ឡាំ ទីល ទៀ អ្នក ផែត អាញ អូ ប័ប អន់ដីស ទី សារ ដាក់ រម លូ គូប ឡាក់ កា អាញ បិច ប័ប ណោះ អុះ អន់ដីស កា អូ ប័ប អាញ ចឹង ដាក់ កា អន់ដីស ឡាក់ កា អន់ដីស បិច ប័ប ណោះ ដេល។ អ្នក ផែត ទី សារ តាប៉ុញ តាប៉ាក់ លូ គូប សោប សាលាំង សាលោស អីក អ្រឹត ប៉ាសង លូ គូប សោប កាប ពោ គូប សោប អ្នាត់ អេង ខុយ ប៉ាអ្រប់ លូ អូ ទី ឡាបៀប។

២១ អ្នក ផែត ប៉ាក់ អាញ ឡាំ ទីល ទៀ ប្រ្រះ អាញ ចឹង ប្រ្រឹ អន់ អាញ តាយួស ម៉ោញ ទង ណា រូ ហះ ម៉ាត់ អន់ដីស លូ អាញ ចឹង ត្រត់ ញ៉ា សោក ញន កា អន់ដីស អៀង ដូរ ប្រ្រឹ សារ យច ផះ អន់ទ្រួល ពែ លូ អូ ទី បិនពែង ពុត ពៀក អ្នាត សារ ប៊ីត អីក លូ សារ ប្រ្រឹ លូ កាម៉ាក់ លូ អង់កាន់ ច្នោះ ច្នាល ឡាក់ ឡាកោ ខុ ប្រ្រឹ ណោះ។

១៣

សារ ពូ ត្រត់ សាត់ លួង ឡាកោ ទៅ

១ ប៉ែង ទង ហះ អា កេះ អាញ ឡាំ ប៉ាក់ ចារ អន់ដីស។ តាត់សិន សារ ទិណោះ អន់ កេះ ត្រត់ ទី ផាញាន ពៀរ ប៉ែង ដូរ។ *

២ ផះ អាញ អ្នែ លូ អន់ដីស រ៉ាំងរ៉ាំង អាញ ឡាំ លឹក ទី ពៀរ ពែ អាញ កាប កេះ ៗ សារ អា កា បក់ ប្រ្រឹ សារ យច ឡឹង អន់ទ្រួល ណោះ លូ កា បក់ អន់ទៀត ទិណោះ ហះកា កិញអៀ អា ផះ អាញ អ្នែ ចាំងហាយុត ឡឹង អន់ដីស អាញ ប័រ រះ កា ពូ ម៉ោញ ទង ណារ អន់ អូ អន់ទ្រួល ផា ផា អាញ រីល សិត ប៉ាក់ អន់ដីស ណារ យី អាញ អូ តាប៉ាប កា ពៀ អុះ

៣ ខង អន់ដីស បិច កា អូ ចាបះ ផា យីស៊ូ គ្រិះ រះ ពីង អាញ តាទីច។ យីស៊ូ អូ ញម កា អន់ដីស អុះ យី អែ តាំបាង សារ អំរ៉ាញ អីញ កេង ខាក់ ម៉ះ អែ ពីង អន់ដីស។

៤ យ្រះ ពូ ប៉ាន់តៅ អែ ឡាក់ កា ប៉ាណូស អូ គីត អូ ខា កាតាម ហះកា អែ រីស សិត ញន កា សារ អំរ៉ាញ អីញ ម៉ះ ប្រ្រះ បិកកាតយី។ កាប៉ាច ញិន អូ គីត អូ ខា អន់ខុ លូ អែ តាទីច ហង ហះកា ញិន ចឹង ប្រ្រឹ សារ កេង ខាក់ ហះ ម៉ាត់ អន់ដីស អ្នែ អន់ខុ លូ អែ ញន កា សារ អំរ៉ាញ អីញ ម៉ះ ប្រ្រះ ដេល។

៥ ហត់ អន់ដីស សាត់ លួង ឡាកោ ទៅ ពិ និចម អន់ដីស សៀ តាទីច លើ អូ សៀ? ហត់ យីត ចាប្រែប ហៃ ឡឹង ឡាកោ ទៅ ពិ។ ញ៉ា អន់ដីស អូ អូ ប កា យីស៊ូ គ្រិះ អ្នែ ពីង អន់ដីស? អ្រក់ កា អន់ដីស អូ អ្នាត សៀ ដាក់ កេះ។

៦ ហះកា អាញ ម៉ឹង ផា អន់ដីស អូ អន់តត់ ផា យីស៊ូ អ្នែ ពីង ញិន តាទីច។

៧ ញិន ម៉ន់ ឡោម ប្រ្រះ បិកកាតយី ផៃ អន់ អន់ដីស ប្រ្រឹ សារ ញ៉ា ឡាក់ អូ ដាក់។ យ្រះ ពូ យីត ផា ពិន ប្រ្រឹ សារ ដាក់ កាតាម យ្រះ អូ ដាក់ កាតាម កា ញិន អូ រីនរ៉ាយ អុះ ញិន ក្រាន់ កា បិច ប័ប អន់ដីស ប្រ្រឹ សារ ដាក់ ដោច

៨ ខង ញិន អូ អូ ប្រ្រឹ ងារ ញ៉ា ឡាក់ យច លូ សារ តាទីច អុះ យី ញិន ប្រ្រឹ ងារ សារ៉ាប់ ដឹង កា សារ តាទីច។

៩ ញិន ហោក រ៉ត់ ផះ ចំ ឡាក់ ពូ ផា ញិន ប៉ាណូស អូ គីត អូ ខា ហះកា ពូ ផា អន់ដីស ឡាក់ ប៉ាណូស គីត ខា ឡុត។ ញិន ម៉ន់ ប័រ ហះ ប្រ្រះ ដឹង សារ ម៉ោញ អា យី អន់ អន់ដីស ទិខុ កើត ដាក់ ត្រង់ តាទីច។

* ១៣:១ ១៣:១ ប័រ ហៃ សារ អន់ ចាប៉ាប លឹក ទី ពៀរ (ចោទិយ/កថា) ១៩:១៥។ សារ អារ រត់ ប្រូល បិច កាប ផា ទី ផាញាន ពៀរ ប៉ែង ដូរ កេះ ញន កា អែ រះ កា ពូ ពៀរ ប៉ែង ទង កេះ។

១០ ខ អា ហង បះ អាញ ច្រាត់ សារ អា ប៉ាហ្សើ ប៉ាត់ អន់ដីស ផះ អាញ អ្វៃ ចាំងហាយុត អា ម៉ា គំ ប៉ាត់ អាញ ឡា ទីល ទៀ អាញ អូ សាណាង កា កាប កាខាក់ កា អន់ដីស ពូយ សារ អំរ៉ាញ អីញ ឡាក់ ប្រ្លៃ ប៊ិកកាតយ័ អន់ កា អាញ ណោះ អុះ។ ប្រ្លៃ អន់ សារ អំរ៉ាញ អីញ អា កា អាញ អូ ត្រ គំ ភៀ ថាំឡាយ អុះ យី ភៀ តង់ អន់ដីស អន់ កើត ដាក់។

សារ អំប័ញ គូប សោប

១១ អីអុះ មី ប៉ាត់ ឡុច អា ហត់ អន់ ទី សារ ហោក រីត់ ហត់ ខំ អន់ កើត ដាក់ ត្រង់ ហោត ហត់ កាប បាំងហោក ពុត គូប សោប ហត់ អន់ ទី ពុត យីត ដឹង ម៉ោញ ហត់ អ្វៃ ដាក់ រម លូ គូប ណោះ ប្រ្លៃ ប៊ិកកាតយ័ ឡាក់ តាំងឡា សារ បិច ចៃ លូ សារ សាណុក សារ៉ាក អ៊ែ ចឹង អ្វៃ អន់ ខូ លូ អន់ ដីស ហង។

១២ ទីល ប៉ាត់ គូប សោប ត្រត់ តាំបាង ពុត បិច ចៃ។ មូត ប៉ាសុន ប្រ្លៃ ទិខូ កា អំប័ញ អន់ ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប?

១៣ អន់ យីស៊ូ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ ដីស អន់ ប្រ្លៃ ឡាក់ ពី ពិន បិច ចៃ កា អន់ ដីស អន់ ប៉ាដាត់ ប៉ាលឹង ប្រ្លៃ ដាក់ កាខាក់ ប្រ្រី អន់ អន់ ដីស អ្វៃ អន់ ខូ ដាក់។

សត្រ្រា វគ្គ ប៉ូល ប៉ាហ្វើ កា មូត ខេត កាឡាទី សារ អន់តត់ រ៉ះ

ខេត កាឡាទី រ៉ប ដាវ អា អ្នែ ពឹង ប៉ាថេត ទូតី។ ពឹង ខេត ណោះ ទី មៀង លីសាត្រា មៀង អ៊ី កូនៀម លូ មៀង ខ្មើបេ។ វគ្គ ប៉ូល ឡា រ៉ះ សារ ដាក់ ឡើង យីស៊ូ ពឹង ខេត កាឡាទី ផ្ទះ រ៉ាងរ៉ាង សាណាំ ៤៨ គ.ស. (ប័រ ហៃ ដាវ មូត រ៉ះ ប៉ាតាង យីស៊ូ (កិច្ច/ការ) ១៤:១-២៣)។ មូត ប៉ាសុន ពឹង ខេត ណោះ សុន អៀង អូ ត្រត់ សុនសាត អ៊ីស្រាអែល អុះ ហះកា អន់ខៃ ចៃ សាំយ៉ាង វគ្គ ប៉ូល រ៉ះ សារ ដាក់ ឡើង យីស៊ូ លូ មប ឡាកោ សៀ យីស៊ូ ដេល។ ប៉ាត់ វគ្គ ប៉ូល ចាក ឡាច់ ឡើង អន់ខៃ កេះ ទី សុនសាត អ៊ីស្រាអែល បក់ អន់ដា ឡា កាប ប៉ាតះ ប៉ាទែង កា អន់ខៃ ប្រើ ប្រើត ពួយ សង់ខុំ អ៊ីស្រាអែល យី ប្រើត ពួយ ចាបាប វគ្គ ម៉ូសេ ឡាក់ កា សារ កាសិត អង់ការ លូ សារ អន់ខៃ គុ ណា រ៉ុ។ ផ្ទះ វគ្គ ប៉ូល កាតាំង សារ អា អែ កា ប្រាត់ សត្រ្រា ម៉ោញ ហ្គា ភៀ អន់តត់ ប៉ាតោ កា មូត បក់ សៀ ពួយ សុនសាត អ៊ីស្រាអែល ណោះ ភៀ អន់ អន់ខៃ រីល សៀ ម៉ឹង ដឹង យីស៊ូ ឡាក់ សារ ត្រត់ តាទីច។

សារ សាំខាន់ៗ

សត្រ្រា អា វគ្គ ប៉ូល ប្រាត់ កាប អឹក ប៉ែត ភៀ តាត់ កាចាំង មូត សៀ ប្រើ៖ ឡើង សារ សាំខាន់ កាណាង សារ ដាក់ ឡើង យីស៊ូ។ តាម សារ ដាក់ អា ប្រើ៖ បិកកាតយ័ តង់ បក់ សៀ ញុន កា ពូ ម៉ឹង យីស៊ូ អូ ត្រត់ ញុន កា ប្រើត ពួយ សារ អន់ខៃ គុ គុន សុនសាត អ៊ីស្រាអែល លើ ប្រើត ប៉ុ ន ណោះ អុះ។ ចាបាប ប្រើ៖ ឡាក់ វគ្គ ម៉ូសេ ប្រាត់ ណោះ ទី ខា ក្រាន់ កា សាំរ៉ាប់ អន់តត់ ប៉ាតោ កា សុនសាត អ៊ីស្រាអែល អន់ ប្រើត ដាក់ ណោះ ដោច ហះកា អូ អូ តង់ ប៉ាណូស អន់ រ៉ាវ៉ាច់ ឡើង សារ យច អុះ ប្រើ៖ តង់ ប៉ាណូស ញុន កា ពិន សៀ យីស៊ូ ឡាក់ បិច ចៃ កា ពិន លូ តោ សាំរ៉ាប់ កា ពិន (ប័រ ហៃ ២:២០)។ សារ ដាក់ ម៉ះ យីស៊ូ អន់ មូត បក់ សៀ អែ រ៉ាវ៉ាច់ ឡើង ចាបាប វគ្គ ម៉ូសេ កេះ ហះកា មូត បក់ សៀ យីស៊ូ ត្រត់ អ្នែ កោប អន់ ត្រត់ ពួយ សារ ប៉ាដាត ប៉ាលីង ប្រើ៖ ប៉ាណាំ ពុត ពៀក អូ ត្រត់ អ្នែ កោប ពួយ ពុត ពៀក គុន ប៉ាណូស អូ សៀ ប្រើ៖ ណោះ អុះ។

វគ្គ ប៉ូល រ៉ះ សារ អែ កេះ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ។ (១:៦-២:២១)

វគ្គ ប៉ូល រ៉ះ ប៉ាឡាក់ ឡើង សារ ដាក់ ឡើង យីស៊ូ។ (៣:១-៤:៣១)

វគ្គ ប៉ូល រ៉ះ ជា មូត សៀ យីស៊ូ រ៉ាវ៉ាច់ ឡើង ចាបាប វគ្គ ម៉ូសេ កេះ ហះកា ត្រត់ អ្នែ កោប ពួយ ប៉ាដា ត ប៉ាលីង ប្រើ៖ ប៉ាណាំ ពុត ពៀក។ (៥:១-៦:១០)

១ អាញ សិច ប៉ូល ឡាក់ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ អូ ត្រត់ ប៉ាណូស អុះ ប្រើ អាញ ប្រើត ដាវ អា បក់ ប្រើ អាញ ណោះ យី យីស៊ូ គ្រិះ លូ ប្រើ៖ បិកកាតយ័ ឡាក់ ពី អែ ឡាក់ តាត់ អង់រីស សិត យីស៊ូ។

២ អាញ លូ អុះ ម៉ី បក់ អ្នែ អន់ខុ លូ អាញ ញីន ប៉ាហ្វើ សត្រ្រា អា អន់ កា ក្រំ ហៀន សារ ប្រើ៖ គ្រីប ចារ ឡាក់ អ្នែ ពឹង ខេត កាឡាទី។

៣ អន់ ប្រើ៖ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណុក សារ៉ាក កា អន់ដីស។

៤ យីស៊ូ វាម៉ះ ប្រើ លូ ឡាកោ អើ ទៅ ញន កា សារ ពិន យច ត្រគ់ ពួយ ពុត ប្រើ បិកកាតយ័ ឡាក់ ពី ពិន ភ្លើ តង ពិន អន់ វាវាច់ ឡឹង សារ ប៊ីត អ៊ីក ពឹង អង់កក់ តេះ អា។

៥ ពិ ពិន ប៉ានេ ប្រើ លើយ អាមែន។

សារ ដាក់ ទី ដឹង ម៉ោញ

៦ អាញ ញម ខាក់ ញន កា ប៊ី អន់ដីស ឡាម៉ត់ អ្នក ស្មៅ ប្រើ បិកកាតយ័ ឡាក់ រឺស អ្នក អន់ ដីស ញន កា យីស៊ូ គ្រិះ ដាក់ ពុត កា អន់ដីស។ អន់ដីស កា ស្មៅ ពួយ សារ អន់ទៀត ណាឡា ឡាក់ ពូ ផា សារ ដាក់។

៧ ហះកា តាទីច អើ អូ ទី សារ ដាក់ អន់ទៀត ណាឡា អុះ យី ទី បក់ អន់ដា ប៉ាដល់ អន់ដីស លូ បិច ប្រើ អន់ សារ ដាក់ ឡឹង យីស៊ូ គ្រិះ កើត អូ ដាក់។

៨ ហះកា ផា ទី ពូ អន់ទៀត រះ សារ ដាក់ អន់ទៀត ណាឡា តាង ឡឹង សារ ដាក់ ឡាក់ ញិន រះ កា អន់ដីស កេះ អន់ ប្រើ ប៉ាស្យាប ប៉ាណូស ណោះ ពិ យី ញិន លើ បិយ ប្រើ ឡឹង ប្លែង កា តាម។

៩ ឡាក់ កា ញិន រះ អំពៃ កេះ អាញ ប៊ី រះ ប៉ាឡាក់ ម៉ោញ ទង ណាឡា ផា ទី ញើ រះ សារ ដាក់ អន់ ទៀត ណាឡា តាង ឡឹង សារ ដាក់ ឡាក់ អន់ដីស យើយ កាតាំង កេះ អន់ ប្រើ ប៉ាស្យាប ប៉ាណូស ណោះ ពិ។

១០ នីចម អាញ កាប នីអៀ បិច អន់ ប៉ាណូស ប៉ានេ ញា អន់ ប្រើ បិកកាតយ័ ប៉ានេ? ញា អាញ បិច កា ត្រគ់ ពុត ប៉ាណូស ប? ផា អាញ បិច កា ត្រគ់ ពុត ប៉ាណូស យី អាញ អូ ត្រគ់ បក់ ប្រើ ដាវ កា យីស៊ូ គ្រិះ អុះ។

សារ ប្រើ រឺស អ្នក រតី ប៊ូល

១១ អី អុះ មី អាញ ប៊ី រះ កា អន់ដីស អន់ អូ ឡាក់ ៗ សារ ដាក់ ឡាក់ អាញ រះ កា អន់ដីស ណោះ អូ ត្រគ់ ឡាច់ ឡឹង ប៉ាណូស អុះ

១២ ខង អាញ អូ ទី អ្នក សារ ដាក់ អា ឡឹង ប៉ាណូស កា អូ ទី បក់ ញើ ប៉ាងហៀន អាញ ដេល យី យីស៊ូ គ្រិះ ហង តាំបាង អន់ អាញ អូ សារ ដាក់ អា។

១៣ អន់ដីស កាតាំង កេះ ពូ រះ ឡឹង សារ អាញ ផះ អាញ អ្នែ ខំ ប្រើ ពួយ សង់ខំ សុនសាត អី ស្រាអើល ពៃ អាញ ប្រើ បាប ក្រុំ ហៀន សារ ប្រើ បិកកាតយ័ កេង ខាក់ លូ អាញ បិច ចាំឡាយ ក្រុំ ណោះ ខាក់ ដេល។

១៤ កាណាង សង់ខំ សុនសាត អីស្រាអើល អាញ កា ប្រើ តីស កា ឡឹង កាំឡាង បក់ សានីរ លូ អាញ ខង អាញ ត្រាំង កាខាក់ ប្រើ ពួយ សារ តាឡាប៊ី គុន រតី យ៉ាក់ សើត ពៃ។

១៥ ហះកា ប្រើ បិកកាតយ័ រឺស អាញ សារ វាវាច់ កា អើ ឡឹង អាញ អ្នែ កាណាង វាច់ មើត អាញ ពៃ កេះ ទីល រប់ ដាវ អា អើ អ្នក អាញ ប្រើ ដាវ ញន កា អើ ដាក់ ពុត កា អាញ។

១៦ ផះ ប្រើ តាំបាង អន់ អាញ អន់ហ្គាល់ គន អើ ភ្លើ អន់ អាញ រះ សារ ដាក់ ឡឹង គន អើ កា សុនសាត អន់ទៀត ផះ ណោះ អាញ អូ ទី ឡាក់ ពីកសា លូ បក់ ញើ ម៉ោញ ដូវ អុះ។

១៧ អាញ អូ ទី ឡាក់ ប៉ាក់ មៀង យេរុសាឡឹម ភ្លើ ពីកសា លូ មូត បក់ ប្រើ ដាវ រះ ប៉ាតាង យីស៊ូ អន់ទ្រូល ឡឹង អាញ ណោះ ដេល យី អាញ ឡាក់ ប៉ាក់ ប៉ាថេត អាវាច់ ឡុត កេះណោះ អាញ សីត ប៉ាក់ មៀង ដាម៉ះ ណាឡា។

១៨ ប៉ាក់ ប៉ែង សាណាំ ឡឹង អាញ ស្មៅ អាញ កា ឡាក់ ប៉ាក់ មៀង យេរុសាឡឹម ភ្លើ បិច អន់ហ្គាល់ ពេត្រុះ អាញ អ្នែ អន់ខូ លូ អើ ១៥ ដាវ។

១៩ ហះកា អាញ អូ ប័ប័ មូត បក់ រ៉ះ ប៉ាតាង យីស៊ូ អន់ទៀត អុះ អាញ ប័ប័ ដឹង ពេត្រុះ លូ យ៉ាកុប ឡាក់ អុះ យីស៊ូ ណោះ ហង។

២០ សារ អាញ ប្រាត់ ប៉ាហ្វើ ប៉ាត់ អន់ដីស អា អាញ អូ កាប ពូង អុះ អាញ រ៉ះ សារ តាទីច ហះ ម៉ាត់ ប្រ្លឹះ បិកកាតយ័។

២១ អន់តីត ឡឹង ណោះ ណារូ អាញ ឡាក់ ប៉ាត់ ចារ អន់ទៀតៗ ពីង ខេត ស៊ីវី លូ ពីង ខេត គីលី គៀ។

២២ ហះកា ក្រុំ ហៀន សារ ប្រ្លឹះ ឡាក់ សៀ យីស៊ូ គ្រិះ ពីង ចារ អន់ទៀតៗ ពីង ខេត យូដា អន់ ខែ អូ អន់ហ្គាល់ អាញ អុះ។

២៣ អន់ខែ ក្រានី កា កាតាំង ពូ រ៉ះ ផា «ប៉ាណូស បក់ ប្រ្លឹក បាប ពិន ផះ អន់ទ្រូល ពែ កិញអៀ អា អ៊ែ ផះ ចាក រ៉ះ សារ ដាក់ ឡាក់ អ៊ែ បិច តាត់ អង់ហ្ស៊ុង ផះ អន់ទ្រូល ពែ»។

២៤ អន់ខែ កា ប៉ាណាំ គូប ប៉ានេ ប្រ្លឹះ បិកកាតយ័ ញន កា អាញ។

២

សារ រតី ប៉ូល ចាចាក ប៉ាត់ មូត បក់ រ៉ះ ប៉ាតាង យីស៊ូ

១១៤ សាណាំ ឡែង ឡឹង អាញ សៀ អាញ កា ឡាក់ មៀង យេរូសាឡឹម ម៉ោញ ទង ណារូ អន់ខូ លូ បាណាបះ លូ ជៀក ទីប ទីតុះ ឡាក់ អន់ខូ ដេល។

២ អាញ ឡាក់ មៀង យេរូសាឡឹម ណោះ ញន កា ប្រ្លឹះ តាំបាង រ៉ះ អន់ កា អាញ អូ អន់តត់ ផា ត្រត់ ឡាក់។ អាញ កា ចាចាក ប៉ាត់ មូត ម៉ែត ណាំផា ក្រុំ សៀ យីស៊ូ អាញ រ៉ះ ដឹង កា មូត ម៉ែត ណាំផា អាញ អុះ កា ពូ អន់ទៀត អុះ ភៀ អន់ អន់ខែ អូ ឡឹង សារ ឡាក់ អាញ ឃើយ រ៉ះ កា សុ នសាត អន់ទៀត ភៀ ដៃ អន់ ងារ ឡាក់ អាញ ផះ ប្រ្លឹក លើ ងារ អាញ ប្រ្លឹក កេះៗ ណោះ កើត អូ ទី ខា។

៣ កាប៉ាច់ ទីតុះ ឡាក់ អ៊ែ អន់ខូ លូ អាញ យ្លឹះ អ៊ែ សុនសាត ក្រិក កាតាម កា មូត ម៉ែត ណាំផា អូ ប៉ាំងខំ ប្រ្លឹះ អ៊ែ កាសិត អង់ការ អុះ។

៤ ហះកា ទី បក់ អន់ដា បិច ប្រ្លឹះ អ៊ែ កាសិត អង់ការ ដេល អន់ខែ ណោះ ប៉ាឡម៉ ប្រ្លឹក គូប អន់ តុង ម៉ុត ក្រុំ ញិន ភៀ ចាំ ហៃ ឡាបៀប ញិន អ៊ែ កោប ដាក់ សាំបាយ អូ ទី ទូម សារ ញ៉ា ញន កា សៀ យីស៊ូ គ្រិះ។ អន់ខែ បិច ប្រ្លឹក អន់ ញិន អ៊ែ កាន់តេរ៉េ ចាបាប់ សុនសាត អ៊ីស្រាអែល ណារូ ឡាក់ កា ទុច។

៥ ហះកា ញិន អូ ចៃ ប្រ្លឹក ពូយ អន់ខែ អុះ យ្លឹះ ម៉ោញ ទ្រុ កា ញិន អូ ប្រ្លឹក ដេល ភៀ ប៉ងកាន់ រ៉ាំងហៃ សារ ដាក់ ឡឹង យីស៊ូ ឡាក់ សារ តាទីច សាំរ៉ាប់ កា អន់ដីស។

៦ កាប៉ាច់ មូត បក់ ពូ ផា អន់ខែ ឡាក់ ម៉ែត ណាំផា ណោះ យ្លឹះ អន់ខែ ឡាក់ ប៉ាណូស នីចម កា តាម កា អាញ អូ រ៉ុនរ៉ាយ ដេល ខង ប្រ្លឹះ បិកកាតយ័ អូ រ៉េស ម៉ាត់ បក់ ពៀ អុះ មូត ម៉ែត ណាំផា ណោះ កា អូ ទី ប្រ្លឹះ អាញ តូរី សារ អាញ ឃើយ ប៉ាំងហៀន ពូ អុះ។

៧ អន់ខែ ប័ប័ ផា ប្រ្លឹះ បិកកាតយ័ ប្រ្លឹះ អាញ រ៉ះ សារ ដាក់ ឡឹង យីស៊ូ កា សុនសាត អន់ទៀត ឡាក់ អូ កាសិត អង់ការ ឡាក់ កា ប្រ្លឹះ ប្រ្លឹះ ពេត្រុះ រ៉ះ កា សុនសាត អ៊ីស្រាអែល ឡាក់ កាសិត អង់ ការ ដេល

៨ ខង ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ្លឹះ ពេត្រុះ ប្រ្លឹក បក់ រ៉ះ ប៉ាតាង យីស៊ូ កា សុនសាត អ៊ីស្រាអែល ណោះ អ៊ែ កា ប្រ្លឹក អន់ អាញ កើត បក់ រ៉ះ ប៉ាតាង យីស៊ូ កា សុនសាត អន់ទៀត ដេល។

៩ កាប៉ាថ យ៉ាកុប ពេត្រុះ លូ យូហាន ឡាក់ ពូ ផា អន់ខែ ឡាក់ ម៉ែត រ៉ាំងហៃ ពូ ផែ អន់ខែ ប័ប័ ផា ប្រ្រឹះ ប៊ិកកាតយ័ ដាក់ ពុត ប្រើ អាញ ប្រ័តី ងារ អា អន់ខែ កា រ៉ុប តី អាញ លូ បាណាបះ ភៀ សា ញ៉ា ផា ប្រ័តី ងារ អន់ខែ លូ គូប សោប ម៉ាត់ អន់ ញីន ឡាក់ រ៉ះ សារ ដាក់ ឡឹង យីស៊ូ ប៉ាត់ សុនសាត អន់ខៀត កាប៉ាថ អន់ខែ ឡាក់ រ៉ះ កា សុនសាត អ៊ីស្រាអែល។

១០ អន់ខែ ក្រានី កា ប្រើ ញីន យីត កា មូត ថុក ញ៉ាក កាណុង ក្រុំ ហៀន សារ ប្រ្រឹះ អ្វី ប៉ាត់ មៀង យេរូសាឡឹម ឡាក់ ងារ អាញ ខំ ប្រ័តី លើយ កេះ ដេល។

សារ រតី ប៉ូល កាប កា ពេត្រុះ

១១ ហះកា ប៉ាត់ ពេត្រុះ ទីល ប៉ាត់ មៀង អន់ខីយ៉ុក កេះ អាញ កាប កា អែ ហះ ម៉ាត់ កាំឡាំង ខង អែ ប្រ័តី យថ។

១២ ផះ អែ អង់កះ ទីល អែ យើយ សា សាណា អន់ខូ លូ សុនសាត អន់ខៀត ដាក់ៗ ហះកា ប៉ា ត់ មូត បក់ រតី យ៉ាកុប ប្រើ ឡាក់ អន់ខែ ពីះ ទីល ពេត្រុះ កា ឡាច់ ឡឹង សុនសាត អន់ខៀត ខង អែ អ្សត កា មូត បក់ កាសិត អង់ការ ផា កា អែ។

១៣ សុនសាត អ៊ីស្រាអែល អន់ខៀត ណារូ កា តាត់ អំប្រ័តី ឡាក់ កា អែ ដេល យ្រឹះ បាណាបះ កា ពូ ប៉ាណាំ អន់ អែ តាត់ អំប្រ័តី ឡាក់ កា ពូ ដេល។

១៤ ផះ អាញ ប័ប័ ផា អន់ខែ អូ ប្រ័តី ពូយ សារ ដាក់ ឡឹង យីស៊ូ ឡាក់ សារ តាទីថ អាញ កា កាប កា ពេត្រុះ ហះ ម៉ាត់ កាំឡាំង ទីខូ ផា «អីស ឡាក់ សុនសាត អ៊ីស្រាអែល អូ ប្រ័តី ពូយ គុន តាឡាប័ យើយ សុនសាត អ៊ីស្រាអែល កេះ ហះកា អីស ប្រ័តី ពូយ គុន តាឡាប័ យើយ ម៉ះ សុនសាត អន់ ខៀត នីអៀ ហះកា កិញអៀ អា អីស បិច ប៉ាំងខំ ប្រើ សុនសាត អន់ខៀត ប្រ័តី ពូយ គុន តាឡាប័ សុនសាត អ៊ីស្រាអែល ឡុត»។

១៥ កាប៉ាថ ញីន ឡាក់ សុនសាត អ៊ីស្រាអែល ឡឹង កើត ញីន អូ ត្រត់ សុនសាត អន់ខៀត ឡាក់ អូ ទី ចាបាប ប្រ្រឹះ អុះ

១៦ ហះកា ញីន អូ អន់តត់ កេះ ផា ប្រ្រឹះ ប៊ិកកាតយ័ អូ ផា ប៉ាណូស ដាក់ ត្រង់ ញន កា ប្រ័តី ពូយ ចាបាប អុះ យី ប្រ្រឹះ ផា ប៉ាណូស ដាក់ ត្រង់ ញន កា សៀ យីស៊ូ គ្រិះ។ ណោះ ហង បះ ញីន សៀ យីស៊ូ គ្រិះ ភៀ ប្រ្រឹះ ប្រ័តី អន់ ញីន ដាក់ ត្រង់ ញន កា ញីន សៀ យីស៊ូ គ្រិះ អូ ត្រត់ ញន កា ប្រ័តី ពូយ ចាបាប អុះ ខង អូ ទី ប៉ាណូស ចំ ដាក់ ត្រង់ ញន កា ប្រ័តី ពូយ ចាបាប អុះ។

១៧ ផា ពិន ផះ បិច កា ដាក់ ត្រង់ ញន កា ពិន សៀ យីស៊ូ គ្រិះ ហះកា ផា ពូ ផា ពិន ទី សារ យថ ឡាក់ កា ពូ ដេល នីថម ពិន ចឹង ផា យីស៊ូ គ្រិះ ប៉ាណាំ អន់ ពិន ទី សារ យថ ប? អូ ត្រត់ នីណោះ អុះ។

១៨ ផា អាញ អ្សក់ ចាបាប សុនសាត អ៊ីស្រាអែល ណារូ ឡាក់ អាញ អ្សត កេះ ណោះ អាញ តាំ បាង ផា អាញ ឡាក់ ប៉ាណូស ប្រ័តី សារ យថ តាទីថ ហង។

១៩ ញន កា ចាបាប បះ អាញ ពៀប ឡាក់ កា តៅ ភៀ រ៉ាវ៉ាថ ឡឹង សារ អំរ៉ាញ អីញ ម៉ះ ចា បាប ភៀ អន់ អាញ ទី អាញ អ្វី រីស សាំរ៉ាប កា ប្រ្រឹះ ប៊ិកកាតយ័។ អាញ កា តៅ អន់ខូ លូ យីស៊ូ គ្រិះ ពឹង អ៊ឹង គឹង ដេល

២០ ទីល នីណោះ អូ ត្រត់ អាញ ទៅ អុះ អ្វី រីស អា យី យីស៊ូ គ្រិះ ឡាក់ អ្វី រីស ពឹង អាញ។ កិញ អៀ អា អាញ អ្វី រីស តែង ឡាកោ ប៉ាំងឡេ យី រីស ញន កា អាញ សៀ គន ប្រ្រឹះ ប៊ិកកាតយ័ ឡាក់ បិច ថៃ កា អាញ លូ តៅ ប៉ាតាង អាញ។

២១ អាញ អូ តាក់ អង់ហ្សៀង សារ ប្រ្រឹះ ដាក់ តាដោះ កា អាញ ណោះ អុះ ផា ប៉ាណូស អូ ដាក់ ត្រង់ ញន កា ចាបាប់ ទីល នីណោះ សារ យីស៊ូ គ្រិះ តោ ណោះ ចឹង អូ ទី ខា ញ៉ា អុះ។

៣

សារ ដាក់ ត្រង់ ញន កា សៀ អូ ត្រត់ ញន កា ចាបាប់

១ អី មូត ខេត កាឡាទី ញ៉ា ត្រត់ អូ ហ្លង់ អូ ហ្លី នីអៀ អន់ដីស ត្រត់ អន់ហ្វា ញ៉ា? អន់ដីស ទី កាតាំង ឡាក់ កាខាក់ កេះ ញិន រះ ឡឹង សារ យីស៊ូ តោ ពីង អ៊ឹង គីង ណោះ។

២ ហះកា អាញ បិច អំបញ អន់ដីស សារ ម៉ោញ ប័រ រះ ហៃ កា អាញ នីចម អន់ដីស ទី ប៉ាដាត ប៉ាលឹង ប្រ្រឹះ អៃ អន់ខូ ញន កា ខំ ប្រត់ ពួយ ចាបាប់ សុនសាត អ៊ីស្រាអែល ញ៉ា ញន កា សាំយ៉ាង លូ សៀ សារ ដាក់ ឡឹង យីស៊ូ?

៣ ញ៉ា ត្រត់ អន់ដីស អូ ហ្លង់ អូ ហ្លី នីអៀ? អន់ដីស ទី អាញ ណារ ញន កា ប៉ាដាត ប៉ាលឹង ប្រ្រឹះ ហះកា កិញអៀ អា ញ៉ា ត្រត់ អន់ដីស បិច កា ដាក់ ត្រង់ ញន កា ប្រត់ គុន ប៉ាណូស ណារ នីអៀ?

៤ អន់ដីស ទី សារ ឡាបាក អៀង ណោះ ញ៉ា អូ ទី ខា ប? អាញ យីត ផា អូ ត្រត់ អូ ទី ខា អុះ។

៥ ប្រ្រឹះ បិកកាតយ័ អន់ ប៉ាដាត ប៉ាលឹង អែ កា អន់ដីស លូ តាំបាង សារ អំវាញ អីញ ម៉ះ អែ ពីង អន់ដីស ណោះ ញ៉ា អែ ប្រត់ នីណោះ ញន កា អន់ដីស ខំ ប្រត់ ពួយ ចាបាប់ ញ៉ា ញន កា អន់ដីស សៀ សារ ដាក់ ឡាក់ អន់ដីស កាតាំង ណោះ?

៦ ឡាក់ កា រតី អាប្រាហាំ អែ សៀ ប្រ្រឹះ បិកកាតយ័ បះ ប្រ្រឹះ ផា អែ ដាក់ ត្រង់ ញន កា សារ អែ សៀ។*

៧ ទីល នីណោះ អន់ដីស ត្រត់ អូ អន់តត់ ផា បក់ ចំ សៀ បក់ ណោះ ហង ឡាក់ គុន សោ រតី អា ប្រាហាំ។

៨ កាណុង ផាប់ ប៉ានីរ ប្រ្រឹះ ទី រះ អន់ទ្រូល ផា ប្រ្រឹះ បិកកាតយ័ ចឹង ប្រត់ អន់ សុនសាត អន់ទៀ គ ដាក់ ត្រង់ ញន កា អន់ខែ សៀ ណោះ ហង បះ ប្រ្រឹះ រះ សារ ដាក់ កា រតី អាប្រាហាំ អន់ទ្រូល ពៃ ផា «គ្រីប សុនសាត ចឹង ទី សារ សាណុក សាវ៉ាក ញន កា សារ អាញ សាញ៉ា លូ អីស»។†

៩ ទីល នីណោះ ទី បក់ សៀ ចឹង ទី សារ សាណុក សាវ៉ាក អន់ខូ លូ រតី អាប្រាហាំ ឡាក់ សៀ ណោះ ដេល។

១០ កាប៉ាច់ មូត បក់ ម៉ឹង សារ ប្រត់ ពួយ ចាបាប់ ប្រ្រឹះ យី ប្រ្រឹះ ចឹង ប៉ាស្សាប អន់ខែ ហង ខង ទី សារ ពូ ប្រាត់ រះ ផា «បក់ ចំ អូ ប្រត់ ពួយ អន់ ដាក់ កាខាក់ គ្រីប សារ ឡាក់ ប្រាត់ រះ កាណុង ផាប់ ចាបាប់ ប្រ្រឹះ ប្រ្រឹះ ចឹង ប៉ាស្សាប អន់ខែ ហង»។‡

១១ ពិន អូ ឡាក់ កេះ ផា អូ ទី ប៉ាណូស ញ៉ា ដាក់ ត្រង់ ហះ ម៉ាត់ ប្រ្រឹះ បិកកាតយ័ ញន កា ម៉ឹង ចាបាប់ អុះ ខង «ប៉ាណូស ដាក់ ត្រង់ ចឹង ទី អាញ រ៉ុស ញន កា អែ សៀ»។§

១២ ហះកា ចាបាប់ តាង ឡឹង សារ សៀ ខង ពូ ប្រាត់ រះ ផា «ញ៉ា ប្រត់ ពួយ សារ ទី អា បក់ ណោះ ចឹង ទី អាញ រ៉ុស ញន កា ប្រត់ ពួយ សារ អា»។*

* ៣:៦ ៣:៦ ប័រ ហៃ កាណេត អង់កក់ តេះ (លោកុប្បត្តិ) ១៥:៦។ † ៣:៨ ៣:៨ សារ អា ឡាច់ ឡឹង កាណេត អង់កក់ តេះ (លោកុប្បត្តិ) ១២:៣។ ‡ ៣:១០ ៣:១០ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លឹក ទី ញ៉ា (ចេទិយ/កថា) ២៧:២៦។ § ៣:១១ ៣:១១ សារ អា ឡាច់ ឡឹង ហាបាតុក ២:៤។ * ៣:១២ ៣:១២ សារ អា ឡាច់ ឡឹង ចាបាប់ មូត លេវី (លេវីនីយ) ១៨:៥។

១៣ ហះកា ញន កា យីស៊ូ គ្រិះ ត្រង់ សារ ប៉ាស្យាប ប៉ាតាង ពិន អើ ហ្វាយ ពិន អន់ រ៉ាវ៉ាច់ ឡឹង សារ ប៉ាស្យាប ឡាក់ កើត ឡាច់ ឡឹង ចាបាប់ ខង ពូ ច្រាត់ រ៉ះ ជា «ពៀ ពូ អន់ទល ពឹង អ៊ឹង បក់ ណោះ ហង ប្រ្លឹះ ប៉ាស្យាប»។

១៤ សារ អា កើត នីអៀ ភៀ អន់ សារ សាណុក សារ៉ាក ឡាក់ ប្រ្លឹះ សាញ៉ា លូ រតី អាប្រាហាំ អន់ ទីល ប៉ាក់ សុនសាត អន់ទៀត ញន កា យីស៊ូ គ្រិះ ដេល លូ អន់ ពិន ទី ប៉ាង៉ាត់ ប៉ាលឹង ប្រ្លឹះ ឡាក់ ប្រ្លឹះ បិកកាតយ័ សាញ៉ា ជា ចឹង អន់ ញន កា ពិន សៀ។

ចាបាប់ រតី ម៉ូសេ លូ សារ ប្រ្លឹះ សាញ៉ា

១៥ អី អុះ មី អាញ ចឹង កាប ប៉ាន់ដីប ឡឹង សារម៉ោញ រ៉ះ កា អន់ដីស ជា យ្លឹះ សារ សាញ៉ា ម៉ះ ប៉ាណូស កាតាម ជា ពូ ច្រាត់ សត់ត្រា ភម លូ គូប សោប កេះ។ អូ ទី បក់ ពៀ ចឹង អ៊ូត អ្នាត លើ កា ប៉ាន់ផែម សារ ណារ ណោះ អុះ។

១៦ សារ ណោះ ប្រ្លឹះ បិកកាតយ័ ទី សាញ៉ា លូ រតី អាប្រាហាំ លូ ផ្លង់ រ៉ាច់ អើ។ ហះកា កាណុង ផាប់ ប៉ានីរ ប្រ្លឹះ អូ ទី រ៉ះ ជា «លូ ផ្លង់ រ៉ាច់ អើ ទីណោះ» ឡាក់ ផ្លង់ រ៉ាច់ អើ អៀង ណោះ អុះ យី បិច រ៉ះ ជា ផ្លង់ រ៉ាច់ អើ ដឹង ម៉ោញ ដូរ យី យីស៊ូ គ្រិះ។

១៧ អាញ កាប នីអៀ យី អាញ បិច រ៉ះ ប៉ាឡាក់ អន់ ហ្លង់ ជា ប្រ្លឹះ គម សារ សាញ៉ា រែវ ពុត ឡាក់ អើ សាញ៉ា លូ រតី អាប្រាហាំ កេះ។ កាប៉ាច់ ចាបាប់ ឡាក់ ពីរ ទីល រ៉ាងរ៉ាង ៤៣០ សាណាំ អន់ តីត ឡឹង ណោះ អូ អូ អ៊ូត អ្នាត សារ ឡាក់ ប្រ្លឹះ ទី សាញ៉ា ផះ អន់ទ្រួល ណោះ អន់ កើត អូ ទី ខា អុះ។

១៨ ជា ប្រ្លឹះ បិកកាតយ័ អន់ ប៉ាដក់ ប៉ាជៀ កា ប៉ាណូស ញន កា ពូ ប្រ្លឹក ពូយ ចាបាប់ ទីល នី ណោះ អូ ត្រង់ ពូ ទី ញន កា សារ ប្រ្លឹះ សាញ៉ា អុះ ហះកា តាទីច អើ ប្រ្លឹះ អន់ កា រតី អាប្រាហាំ ពូយ សារ អើ សាញ៉ា ពៃ ហង។

១៩ ទីល នីណោះ ចាបាប់ ទី ខា នីចម៍? ប្រ្លឹះ អន់ ចាបាប់ អន់តីត ភៀ តាំបាង ឡឹង សារ ប៉ាណូ ស ប្រ្លឹក យច លើយ ទីល ផ្លង់ រ៉ាច់ អាប្រាហាំ ម៉ោញ ដូរ ឡាក់ ប្រ្លឹះ សាញ៉ា ណោះ ពីរ ទីល។ កា ប៉ាច់ ចាបាប់ ណោះ មូត បិយ ប្រ្លឹះ ជិន អន់ កា រតី ម៉ូសេ ឡាក់ ប្រ្លឹក កាណង់ កា ប្រ្លឹះ លូ ប៉ាណូ ស។

២០ ហះកា ជា ទី ដឹង ម៉ោញ ដូរ អូ តង់កាន កាណង់ អុះ ឡាក់ កា ផះ ប្រ្លឹះ បិកកាតយ័ សាញ៉ា លូ រតី អាប្រាហាំ ទី ដឹង ម៉ោញ ដូរ អើ ឡាក់ សាញ៉ា។

២១ ទីល នីណោះ ញ៉ា ចាបាប់ យច លូ សារ ប្រ្លឹះ សាញ៉ា ប? អូ ត្រង់ នីណោះ អុះ។ ជា ចា បាប់ អូ ប្រ្លឹក អន់ ប៉ាណូស ទី អាញ រ៉ុស ទីល នីណោះ ប៉ាណូស ចឹង ដាក់ ត្រង់ ញន កា ចាបាប់ ណោះ តាទីច ហង។

២២ ហះកា កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ទី រ៉ះ ជា ប៉ាណូស ទិខ្ល អៃ កាន់តេះ អំរ៉ាញ សារ យច អូ អូ រ៉ាវ៉ាច់ អុះ ភៀ អន់ បក់ សៀ ទី សារ ឡាក់ ប្រ្លឹះ សាញ៉ា ចឹង អន់ ញន កា ពូ សៀ យីស៊ូ គ្រិះ ណោះ ហង។

២៣ ផះ បើ ទីល រ៉ាងហារ ពិន សៀ យីស៊ូ ពៃ ពិន ទិខ្ល ពៀប ឡាក់ កា ត្រង់ ខុក ញន អៃ កាន់តេះ អំរ៉ាញ ចាបាប់ លើយ ទីល ដារ ប្រ្លឹះ តាំបាង អន់ ពិន សៀ។

២៤ នីណោះ ហង ចាបាប់ សាំរ៉ាប តាក់ អញ្ចាល ពិន លើយ ទីល យីស៊ូ គ្រិះ ពីរ ទីល ភៀ អន់ ប្រ្លឹះ ជា ពិន ដាក់ ត្រង់ ញន កា សៀ។

† ៣:១៣ ៣:១៣ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លឹក ទី ពៀរ (ចេទិយ/កថា) ២១:២៣។

២៥ កិញអៀ អា ពិន សៀ យីស៊ូ គ្រិះ កេះ ពិន អូ អ្នែ កាន់តេះ ចាបាប់ ឡាក់ តាត់ អញ្ចាល ពិន ណារ្ណ ហង

២៦ ខង អន់ដីស ទិឌូ ស៊ុត កា គន ប្រ្លះ ញន កា សៀ យីស៊ូ គ្រិះ។

២៧ អន់ដីស ឡាក់ ពូ បាំងហំ អន់ កេះ ប៉ាសុន យីស៊ូ គ្រិះ អន់ដីស កា កេះ រ៉ីច ឡាក់ កា អ៊ែ ដេល។

២៨ ទីល នីណោះ អូ ទី សុនសាត អ៊ីស្រាអែល អូ ទី សុនសាត ក្រិក អូ ទី ទុច អូ ទី ម៉ែត តាំង ឡា អូ ទី កាម៉ាក់ អូ ទី អង់កាន់ ណារ្ណ អុះ ខង អន់ដីស ទិឌូ ប៉ាតុំ គូប សោប ឡាកោ ដឹង ម៉ោញ យី ឡាកោ យីស៊ូ គ្រិះ។

២៩ ផា អន់ដីស ឡាក់ ប៉ាសុន យីស៊ូ គ្រិះ កេះ អន់ដីស កា ផ្លង់ រ៉ាច រតី អាប្រាហាំ តាទីច ហង លូ ចឹង ទី ប៉ាដក់ ប៉ាជៀ ពូយ សារ ប្រ្លះ សាញ៉ា កា អ៊ែ ដេល។

៤

សារ ប៉ាន់ដីប ឡីង គន ឡាក់ ចឹង អ្នក ប៉ាដក់ ប៉ាជៀ

១ អាញ កាប ប៉ាន់ដីប កា អន់ដីស គន ឡាក់ ត្រត់ អ្នក ប៉ាដក់ ប៉ាជៀ ណោះ ផះ អ៊ែ អ្នែ សា ស្វា អ៊ែ អូ យច ឡីង មូត ទុច អុះ យី អ៊ែ ឡាក់ តាំងឡា រ៉ាស អំប៉ាស ទិណោះ កាតាម។ *

២ គន ណោះ អ្នែ កាន់តេះ បក់ រ៉ាងហៃ អ៊ែ លូ បក់ រ៉ាងហៃ រ៉ាស អំប៉ាស លើយ ទីល ដាវ ពី អ៊ែ កាំ ឡត់។

៣ ពិន កា និះទៅ ដេល ផះ ពិន បើ សៀ យីស៊ូ ពៃ ពិន ឡាក់ កា សាស្វា ណោះ និះទៅ ដេល ពិន កា កេះ ទុច ប្រ័តី ពូយ សារ អន់តត់ ប៉ាតោ គុន ប៉ាណូស អូ ទី ខា ដេល។

៤ ប៉ាត់ ទីល ដាវ កាំឡត់ កេះ ប្រ្លះ បិកកាតយ័ កា ប្រើ គន អ៊ែ ម៉ុត កើត កាណុង រ៉ាច អង់កាន់ លូ កើត កាន់តេះ អំរ៉ាញ ចាបាប់ ដេល

៥ ភៀ ហ្វាយ ទិ បក់ អ្នែ កាន់តេះ អំរ៉ាញ ចាបាប់ ម៉ាត់ អន់ ពិន កេះ គន រង ប្រ្លះ បិកកាតយ័។

៦ ញន កា អន់ដីស គន អ៊ែ បះ អ៊ែ ប្រើ ប៉ាដាត ប៉ាលឹង គន អ៊ែ ពីះ អ្នែ កាណុង ពុត អន់ដីស បះ អន់ដីស អូ កាប ផា «អី ពី»។

៧ ទីល នីណោះ អន់ដីស អូ ត្រត់ ទុច ណារ្ណ អុះ យី គន ប្រ្លះ ឡត ផា គន អ៊ែ កេះ អន់ដីស ចឹង ទី ប៉ាដក់ ប៉ាជៀ ឡាក់ ប្រ្លះ ចឹង អន់ ណោះ ដេល។

សារ រតី ប៉ូល អុក ពុត ញន កា មូត ខេត កាឡាទី

៨ ផះ សើត ពៃ អន់ដីស អូ អន់ហ្គាល់ ប្រ្លះ បិកកាតយ័ អុះ យី អន់ដីស កេះ ទុច ប្រ្លះ អន់ទៀ គៗ ឡាក់ អូ ត្រត់ ប្រ្លះ តាទីច។

៩ ហះកា កិញអៀ អា អន់ដីស អន់ហ្គាល់ ប្រ្លះ បិកកាតយ័ កេះ ផា កាប អន់ ត្រត់ តាទីច យី ប្រ្លះ អន់ហ្គាល់ អន់ដីស កេះ។ ញ៉ា ត្រត់ អន់ដីស បិច រ៉ីល សីត កេះ ទុច ប្រ័តី ពូយ សារ អន់តត់ ប៉ាតោ គុន ប៉ាណូស ឡាក់ សារ អូ ទី អំរ៉ាញ អ៊ីញ អូ ទី ខា ម៉ោញ ទង ណារ្ណ នីអៀ ឡត ?

១០ កិញអៀ អា អន់ដីស កំ តាម ដាវ ខៃ ទុន សាណាំ។

១១ អាញ អ្នក កា ដាវ ឡាក់ អាញ ខំ ប្រ័តី តុត ភ្លេះ សាំរ៉ាប កា អន់ដីស អា ចឹង កើត អូ ទី ខា ញ៉ា។

* ៤:១ ៤:១ សើត ពៃ ផា មូត ប្រ្លះ ប៉ាត្រង់ ទី គន ពូ យើយ ប្រើ ទុច ម៉ោញ ដូវ រ៉ាងហៃ គន ណោះ លើយ ទីល គីស ទុច ណោះ កា ទី សិត ពីត សាប៉ាត តាត់ អញ្ចាល អ៊ែ ដេល។

១២ អី អុះ មី អាញ ប័រ ឡោម អន់ដីស ហត់ ប្រឹក្សី ពួយ អាញ ឡាក់ កា អាញ ប្រឹក្សី ពួយ អន់ដីស ឡាក់ អូ ទី ចាបាប់ រតី ម៉ូសេ ដេល ផះ អាញ អ្នែ អន់ខូ លូ អន់ដីស ពៃ។ អន់ដីស អូ ទី ប្រឹក្សី យច សារ ញ៉ា លូ អាញ អុះ។

១៣ អន់ដីស អូ អន់តត់ កេះ ផា អាញ ឡាំ រះ សារ ដាក់ ឡឹង យីស៊ូ កា អន់ដីស ផះ ប៉ាន់ដា ពៃ ញន កា អាញ អីត។

១៤ យី ៖ សារ អាញ អីត ពូ ប្រឹក្សី អន់ កា អន់ដីស ទី សារ ឡាំបាក នីចម៍ កាតាម កា អន់ដីស បិច ចៃ លូ អូ បីដាយ អូ អ្នាត អាញ ដេល យី អន់ដីស ហាប់ អាញ ឡាក់ កា ហាប់ បិយ ប្រឹះ បិក កាតយ៍ លើ ឡាក់ កា ហាប់ យីស៊ូ គ្រិះ ដេល។

១៥ អន់ទ្រួល ពៃ អន់ដីស ហោក រត់ កា អាញ ខាក់ ញ៉ា ត្រត់ កិញអៀ អា អន់ដីស អូ ហោក កា អាញ កេះ? អាញ ប័រ រះ កា អន់ដីស តាទីច ផះ ណោះ ពៃ យី ម៉ាត់ អន់ដីស កា ចឹង ខ្លិក អន់ កា អាញ ដេល ផា អាញ តងកាន។

១៦ ញ៉ា អន់ដីស យីត ផា អាញ កេះ តាមីរ លូ អន់ដីស ញន កា អាញ កាប កា អន់ដីស ត្រង់ ៗ ប?

១៧ កាប៉ាច់ ពូ ឡាក់ ខំ អ្សក់ ពុត ចែត ដាក់ កា អន់ដីស កាខាក់ ណោះ ហះកា អន់ខែ អូ បិច ប្រឹក្សី ដាក់ តាទីច អុះ យី អន់ខែ បិច កា អន់ដីស អ្នាត ញិន ភៀ អន់ អន់ដីស ខំ ប្រឹក្សី ពួយ អន់ខែ ឡុក។

១៨ សារ អ្សក់ ពុត ចែត យី ដាក់ ហង អ្សក់ កា អ្សក់ ពុត ចែត ប្រឹក្សី សារ ដាក់ តាទីច ឡាក់ កា អាញ អ្សក់ ពុត ចែត ដាក់ កា អន់ដីស អូ ត្រត់ ដឹង ផះ អាញ អ្នែ អន់ខូ លូ អន់ដីស អុះ។

១៩ អី គន សោ អាញ អុក ពុត កាខាក់ ញន កា អន់ដីស ណារ ហង ពៀប ឡាក់ កា អង់កាន់ អីត ប៉ាណាប អ្នែ ហាអុញ ដេល លើយ ទិល អន់ដីស ទី ពុត ពៀក ឡាក់ កា យីស៊ូ គ្រិះ។

២០ អាញ ច្រាត់ សត់ត្រា អា ឡាក់ កា កាប អីត ហះកា អាញ បិច អ្នែ អន់ខូ លូ អន់ដីស ខាក់ ភៀ កាកាប លូ អន់ដីស អន់ ដាក់ ប៉ាឡឹង ឡុក ខង អាញ យីត អូ តាលុះ អូ កា នីចម៍ អាញ ចឹង ត្រត់ ច្រាត់ ប៉ាហៀ ប៉ាត់ អន់ដីស ណោះ។

សារ ប៉ាន់ដីប ឡឹង ហាការ លូ យ៉ាត់ សារី

២១ អី អុះ មី ឡាក់ បិច អ្នែ កាន់តេះ អំរ៉ាញ ចាបាប់ ហត់ អន់ដីស សាំយ៉ាំង សារ ម៉ោញ ឡាក់ ច្រាត់ កាណាង ផាប់ ចាបាប់

២២ ខង ទី ច្រាត់ រះ ផា រតី អាប្រាហាំ ទី គន កាម៉ាក ពៀរ ដូរ ម៉ោញ គន អ៊ែ លូ អង់កាន់ ទុច អ៊ែ ម៉ោញ ណារ លូ កាម៉ាញ អ៊ែ ទៅ ឡាក់ អូ ត្រត់ ទុច។

២៣ ហះកា គន លូ ទុច អ៊ែ ណោះ យី កើត ញន កា ឡាកោ បាំងឡៃ ប៉ាណូស ដោច គន លូ កា ម៉ាញ អ៊ែ ទៅ កើត ពួយ សារ ប្រឹះ សាញ៉ា។ †

២៤ សារ អា យី សារ កាប ពៀប អង់កាន់ ពៀរ ដូរ អា សារី ប៉ាតាង សារ សាញ៉ា វែរ ពុត ពៀរ នែវ។ ហាការ ឡាក់ អង់កាន់ ទុច យី ប៉ាតាង សារ សាញ៉ា វែរ ពុត ពីង ប៉ានីម ស៊ីណាយ ‡ អ៊ែ ប្រឹក្សី ទុច គន អ៊ែ កើត ណោះ កា ប្រឹក្សី ទុច និះទៅ ដេល។

២៥ ហាការ ប៉ាតាង ប៉ានីម ស៊ីណាយ ពីង ប៉ាថេត អាវ៉ាប់ កា ត្រត់ លូ មៀង យេរូសាឡឹម រប់ ដាវ អា ដេល ខង ម្នាត មៀង យេរូសាឡឹម ស៊ុត កា កេះ ទុច ចាបាប់។

២៦ កាប៉ាច់ អង់កាន់ ឡាក់ អូ ត្រត់ ទុច អ៊ែ ពៀប ឡាក់ កា មៀង យេរូសាឡឹម ពីង ប្លែង អ៊ែ ឡាក់ មើត ពិន ទីខូ ឡាក់ អូ ត្រត់ ទុច

† ៤:២៣ ៤:២៣ ប័រ ហៃ កាណើត អង់កក់ កេះ (លោកុប្បត្តិ) ១៧:១៥-២១។ ‡ ៤:២៤ ៤:២៤ ប្រឹះ បិកកាតយ៍ អន់ ចាបាប់ កា រតី ម៉ូសេ អ្នែ ពីង ប៉ានីម ស៊ីណាយ។

២៧ ខង ទី សារ ពូ ប្រាក់ រ៉ះ ផាះ

«អី អង់កាន់ ឡាក់ អូ អូ ទី គន

ហត់ អីស ហោក រ៉ត់ ពិ
អី អង់កាន់ ឡាក់ អូ យើយ អីត រ៉ាច់ អៃ ហាអុញ
ហត់ អីស ឡុង តុត ពុត ទីប ទី ពុត ហោក រ៉ត់ ពិ

ខង គន អីស ឡាក់ អូ ទី ក្លោ ណោះ
ចឹង ទី ចំលួន អៀង ឡឹង គន អង់កាន់ បក់ ទី ក្លោ»។^៩

២៨ អី អុះ មី អន់ដីស កា គន ឡាក់ កើត ពួយ សារ សាញ៉ា ឡាក់ កា អ៊ីសាក់ * ដេល។

២៩ ហះកា កិញអៀ អា ឡាក់ កា សើត ពៃ ដេល ខង គន ឡាក់ កើត តែង ឡាកោ ប៉ាំងឡៃ ទី ប្រើគី
បាប កា គន ឡាក់ កើត តែង ប៉ាំងតី ប៉ាលឹង ប្រ្រៈ ដេល។

៣០ ហះកា កាណុង ផាប ប៉ានីរ ប្រ្រៈ ទី រ៉ះ នីចម៍? យី រ៉ះ ផា «ហត់ តាំងហ្សិត ឡាច់ អង់កាន់ ទុច
លូ គន អី ណោះ អន់ ឡាច់ ពិ ខង គន កាម៉ាក់ អង់កាន់ ទុច ណោះ អូ ត្រត់ អ្សក់ ប៉ាដក់ ប៉ាជៀ អន់
ខូ លូ គន កាម៉ាក់ អង់កាន់ ឡាក់ អូ ត្រត់ ទុច ណោះ អុះ»។[†]

៣១ ទីល នីណោះ អី អុះ មី ពិន អូ ត្រត់ គន អង់កាន់ ទុច ណោះ អុះ យី គន អង់កាន់ បក់ អូ ត្រត់
ទុច។

៥

សារ រ៉ាវ៉ាច់ ឡឹង កេះ ទុច

១ យីស៊ូ គ្រិះ តង់ ពិន អន់ រ៉ាវ៉ាច់ ឡឹង កេះ ទុច កេះ ទីល នីណោះ ហត់ រ៉ាំងហៃ ឡាកោ ពិ ជៃ អន់
កេះ ទុច ណាវ៉ូ ហង។

២ ហត់ សាំយ៉ាំង អាញ រ៉ះ កា អន់ដីស ផា អន់ដីស អន់ ពូ កាសិត អង់ការ កា អន់ដីស ទីល នី
ណោះ យីស៊ូ គ្រិះ អូ ទី ខា ញ៉ា កេះ កា អន់ដីស។

៣ អាញ ប័រ រ៉ះ ប៉ាឡាក់ ម៉ោញ ទង ណាវ៉ូ កា មូត បក់ បិច ប្រើគី ពួយ ចាបាប កាសិត អង់ការ យី
អន់ខៃ ត្រត់ ប្រើគី ពួយ ចាបាប សុនសាត អ៊ីស្រាអែល គ្រីប ខ ទីណោះ ឡូត។

៤ ផា អុះ មី ចំ បិច កា ដាក់ ត្រង់ ញន កា មីង ចាបាប បក់ ណោះ ក្លះ ឡាច់ ឡឹង យីស៊ូ គ្រិះ លូ
អ្នាត សារ ប្រ្រៈ ដាក់ ពុត កា អន់ដីស ហង។

៥ កាប៉ាច់ ពិន ប៉ាំងតី ប៉ាលឹង ប្រ្រៈ តង់ អន់ ពិន អៃ ក្យាត់ សាណាង ដាវ ប្រ្រៈ ចឹង ប្រើគី អន់
ពិន ដាក់ ត្រង់ ញន កា ពិន សៀ។

៦ កាប៉ាច់ មូត បក់ សៀ យីស៊ូ គ្រិះ យី ពូ កាសិត អង់ការ លើ អូ កាសិត អង់ការ កាតាម សារ
ណោះ អូ សាំខាន់ អុះ ទី ដឹង សារ សៀ ឡាក់ ប៉ាណាំ អន់ ពិន ប្រើគី ពួយ ពុត បិច ចៃ ណោះ ហង
ឡាក់ ទី ខា។

៧ ផះ អន់ទ្រូល ពៃ អន់ដីស សៀ ដាក់ ខាក់ ញី ទីប អូ អន់ អន់ដីស ប្រើគី ពួយ សារ តាទីច ?

៨ សារ កាប ប៉ាញសុះ នែវ អា អូ ត្រត់ ឡាច់ ឡឹង ប្រ្រៈ បិកកាតយ័ ឡាក់ រឿស អ្សក់ អន់ដីស
ណោះ អុះ។

៩ ពុះ បើត ឡាក់ អូ ប្រើគី ឡាក់ តាប៉ុង អៀង។ *

៩ ៤:២៧ ៤:២៧ សារ អា ឡាច់ ឡឹង អេសាយ ៥៤:១។ * ៤:២៨ ៤:២៨ អ៊ីសាក់ យី គន រ៉ត់ អាប្រាហាំ លូ កាម៉ាញ អី ពួយ
សារ ប្រ្រៈ សាញ៉ា។ † ៤:៣០ ៤:៣០ ប័រ ហៃ កាណេត អង់កក់ តេះ (លោកុប្បត្តិ) ២១:១០។ * ៥:៩ ៥:៩ សារ អា បិច រ៉ះ
ផា យី ប៉ាណាស ម៉ោញ ដូវ ប្រើគី អូ ដាក់ ណោះ ចឹង ប្រើគី អន់ ពូ អៀង កើត អូ ដាក់ ដេល។

១០ ញាន កា ពិន ទិខ្ច ប៉ាសុន យីស៊ូ បះ អាញ សៀ ផា អន់ដីស ចឹង វែវ ពុត លូ អាញ គ្រីប សារ។ ហះកា បក់ ប៉ាងល់ អន់ដីស ណោះ អើ ត្រក់ ទី ចូត ហង យ្រះ ញើ កាតាម។

១១ អី អុះ មី ផា អាញ រះ ប្រើ ពូ កាសិត អង់ការ ណោះ ខ ញ៉ា បះ ពូ អែ កា ប្រើ បាប កា អាញ នីអៀ? ផា អាញ ប្រើ ពូ ប្រើ ទី ណោះ ពូ ចឹង អូ ប៉ាតែក អុះ លូ សារ អាញ ប៉ាងហៀន ឡឹង សារ យីស៊ូ តៅ ពឹង អ៊ឹង គឹង ។

១២ មូត បក់ ប្រើ អន់ អន់ដីស ទី សារ វ៉ាចក់ វ៉ាចល់ នែវ អា ត្រក់ ប្រើ អន់ខែ កាយ៉ោ ឡាកោ ទៅ ឡូត ពិ។

សារ អែ កោប គុន ប៉ាងាត់ ប៉ាលឹង ប្រ្រះ

១៣ អី អុះ មី ប្រ្រះ រើស អ្យក់ អន់ដីស អន់ វ៉ាវ៉ាច ឡឹង កេះ ទុច ហះកា អូ ត្រក់ អ្យក់ សារ អា អែ កោប ពួយ គុន ប៉ាណូស អុះ យី ត្រក់ តង់ គូប សោប សិត ឡាញ ញាន កា ពុត បិច ចៃ

១៤ ខង ចាបាប់ ប្រ្រះ ទិណោះ កាប ប៉ាតុំ ដឹង ម៉ោញ ខ ផា «អន់ដីស ត្រក់ បិច ចៃ កា អុះ មី ឡឹង តែង ឡាក់ កា បិច ចៃ កា ឡាកោ អន់ដីស ទៅ ដេល»†។

១៥ ផា អន់ដីស អុះ ដឹង កាប់ ហើក កាប់ សា គូប សោប នីអៀ ហាក់ ឡាវ៉ាង ពិ អ្យក់ ផែត អន់ ដីស ចឹង តៅ វ៉ាយ តៅ វ៉ុង ញាន កា គូប អន់ដីស ទៅ។

១៦ ហះកា អាញ បររះ កា អន់ដីស ផា ហាក់ អែ កោប អន់ ត្រក់ ពួយ ប៉ាងាត់ ប៉ាលឹង ប្រ្រះ ណោះ អន់ដីស ចឹង អូ ប្រើ ពួយ ពុត បិច គុន ប៉ាណូស ណាវ៉ា ហង។

១៧ ពុត បិច គុន ប៉ាណូស យច លូ ប៉ាងាត់ ប៉ាលឹង ប្រ្រះ កាប៉ាច សារ ប៉ាងាត់ ប៉ាលឹង ប្រ្រះ បិច កា យច លូ ប៉ាណូស ដេល សារ ទិ ញើវ អា ប៉ាសាំង លូ គូប កាខាក់ ណោះ ហង បះ អន់ដីស អូ អូ ប្រើ អុះ សារ ញ៉ា ឡាក់ អន់ដីស បិច ប្រើ ណោះ។

១៨ ផា ប៉ាងាត់ ប៉ាលឹង ប្រ្រះ ប៉ាណាំ អន់ដីស ណោះ អន់ដីស អូ អែ កាន់តេះ សារ អំវាញ អីញ ចាបាប់ ណាវ៉ា ហង។

១៩ ពិន អន់ហ្គាល់ ឡាក់ ខាក់ កេះ សារ គុន ប៉ាណូស ណោះ យី សារ បឹត អីក សារ វ៉ាលង កល់ គូប សោប សារ ប្រើ លូ អង់កាន់ លូ កាម៉ាក់

២០ សារ សាំប្រ្រះ ហ្វិប ប្រ្រះ បឹត សារ គ្រូ អំហ្គ សារ តាប៉ុញ តាប៉ាក់ សារ ក្លះ គូប សោប សារ សាណាំង សាណើស កា គូប សារ អីក អ៊ីញ ត សារ ប៉ាសង សារ ប៉ាសាំង អូ ត្រក់ លូ គូប សោប

២១ សារ ហាន អែត លូ សារ អន់ទៀតៗ ណាវ៉ា ឡាក់ រឹច លូ សារ ទិ អា ដេល។ អាញ រះ កា អន់ដីស ឡាក់ កា អាញ រះ អន់ទ្រូល ពៃ កេះ ផា ទិ ប៉ាណូស បក់ ប្រើ គី សារ នែវ អា អន់ខែ ចឹង អូ ទី ប្រ្រះ បិកកាតយ័ វ៉ាងហៃ វ៉ាងខ្យ អុះ។

២២ កាប៉ាច សារ ដាក់ ឡាក់ កើត ឡាច ឡឹង ប៉ាងាត់ ប៉ាលឹង ប្រ្រះ យី ទី សារ បិច ចៃ សារ ហោក រឹត សារ អែ ដាក់ រម លូ ពូ ពុត អត់ សាំវ៉ាញ ពុត ដាក់ កា ពូ ពុត តាប៉ាប តាប៉ុន ពុត ដាក់ ត្រង់

២៣ ពុត ឡាអត់ លូ សារ អុះ កាតត់ ពុត។ អូ ទី ចាបាប់ ចំ ចឹង យច លូ សារ ទិ អា អុះ។

២៤ ទិ ប៉ាសុន យីស៊ូ គ្រិះ អន់ខែ អ្នក កេះ ពុត បិច ប្រើ អូ ដាក់ ពួយ គុន ប៉ាណូស។

† ៥:១៤ ៥:១៤ សារ អា ឡាច ឡឹង ចាបាប់ មូត លេវី (លេវីនីយ) ១៩:១៨។

២៥ ជា ពិន ទី អាញ រ៉ុស ញន កា ប៉ាង៉ាត់ ប៉ាលីង ប្រ្រឹះ តាទីច ពិន ត្រក់ ប្រឹក ព្វយ ប៉ាង៉ាត់ ប៉ាលីង ប្រ្រឹះ ដេល។

២៦ ពិន អូ ត្រក់ អ្នាត់ អេង ណាំង សារ លូ គូប សោប លូ សាលីង សាលីស ណោះ អុះ។

៦

សារ តង់ គូប សោប

១ អីអុះ មី ជា អន់ដីស ប័ប ញី កាណុង ក្រុំ ហៀន សារ ប្រ្រឹះ ប្រឹក យច អន់ដីស ឡាក់ ទី ប៉ាង៉ាត់ ប៉ាលីង ប្រ្រឹះ អ្នែ អន់ខូ អន់ដីស ត្រក់ អន់តក់ ប៉ាតោ កា អ៊ែ ណោះ ញន កា ពុត ឡាអត់ ហះកា ត្រក់ ឡាវាំង អ្សត ផែត អន់ដីស ចឹង ប្រឹក យច ឡាក់ កា អ៊ែ ដេល។

២ ជា ទី សារ ថុក ញ៉ាក ឡាបាក ត្រក់ តង់ គូប សោប សីត ឡា ប្រឹក នីណោះ ចឹង ត្រក់ ព្វយ ចា បាប់ យីស៊ូ គ្រិះ។

៣ បក់ ចំ យីត ជា ឡាកោ អ៊ែ ឡាក់ ប៉ាណូស កានីត កានោរ ហះកា តាទីច អ៊ែ យី ប៉ាណូស អូ ទី ខា ញ៉ា អុះ ប៉ាណូស ណោះ ពួង កា ឡាកោ ទៅ ហង។

៤ អន់ដីស ទីខូ ត្រក់ យីត ហៃ សារ ញ៉ា ឡាក់ អន់ដីស ប្រឹក ណោះ ចឹង ហោក ឡឹង សារ អន់ដីស ប្រឹក ណោះ អូ ត្រក់ ប៉ាន់ដីប លូ ពូ អន់ទៀត អុះ

៥ ខង អន់ដីស ម៉ោញ ដូវ ៗ ត្រក់ ឡាប់ រាំងហៃ សារ យច ត្រក់ ឡឹង សារ ញ៉ា ឡាក់ ឡាកោ ប្រឹក គី។

៦ កាប៉ាច់ បក់ ហៀន ប៉ានីរ ប្រ្រឹះ ឡឹង ពូ អ៊ែ ត្រក់ ដែក វ៉ាស អ៊ែ ម៉ោញ ចានែក អន់ កា បក់ បាំង ហៀន អ៊ែ ណោះ ហង។

៧ អន់ដីស ដៃ យីត យច ដៃ អូ ទី ញី ចឹង បីងាយ ប្រ្រឹះ ទី អុះ ខង ជា ពូ តប់ តីល ចំ ពូ ចឹង ទី ប្លែ ប៉ាការ ឡឹង តីល ណោះ ហង។

៨ ញី តប់ តីល ប្រឹក អូ ដាក់ គុន ប៉ាណូស ប្លែ ប៉ាការ អ៊ែ ចឹង ទី ណោះ យី អ៊ែ ចឹង តៅ អោម ហះ កា បក់ ចំ តប់ តីល ប្រឹក គុន ប៉ាង៉ាត់ ប៉ាលីង ប្រ្រឹះ បក់ ណោះ ចឹង ទី អាញ រ៉ុស លើយ ឡាច់ ឡឹង ប៉ាង៉ាត់ ប៉ាលីង ប្រ្រឹះ ដេល។

៩ ពិន អូ ត្រក់ ស្រាប់ អុះ កា ប្រឹក ដាក់ ខង ជា ពិន អូ អ្នាត ប៉ាក់ ទីល ដាវ កាំឡត់ ទៀ ណោះ ពិន ចឹង ទី ប្លែ ប៉ាការ ហង។

១០ ទីល នីណោះ ផះ អង់រ៉ាម ពិន ទី ដាវ ប្រឹក ដាក់ ពិន ត្រក់ ប្រឹក ដាក់ កា ប៉ាណូស ទីខូ កាខា ក់ អ៊ែ កា កាំឡាំង ម្នត សៀ។

សារ អន់តក់ ប៉ាតោ អន់ទៀតៗ

១១ ហៃ សត់ត្រា តីសៗ អា យី តី អាញ ទៅ ច្រាក់ ប៉ាហ្សី ប៉ាក់ អន់ដីស។

១២ ទី បក់ ប៉ុច កា លៅ លែង សិច តែង ឡាកោ បាំងឡៃ អន់ខែ បាំងខំ ប្រើ អន់ដីស កាសិត អង់ ការ ភ្លើ ប៉ុច កា រ៉ាវ៉ាច់ ឡាកោ អន់ខែ ឡឹង សារ ពូ ប្រឹក បាប ញន កា រះ សារ យីស៊ូ គ្រិះ តៅ ពឹង អ៊ឹង គីង ។

១៣ យីៈ ម្នត បក់ កាសិត អង់ការ កេះ កាតាម អន់ខែ ទៅ អូ ប្រឹក ព្វយ ចាបាប់ គ្រឹប ខ ណោះ អុះ ហះកា អន់ខែ ប៉ុច កា អន់ដីស កាសិត អង់ការ ភ្លើ ចឹង អូ អ្នាត់ អេង ជា អន់ខែ កាសិត អង់ការ កា អន់ដីស។

១៤ កាប៉ាថ អាញ អូ អ្នក អេង ឡើង សារ ញ៉ា អុះ ជា អាញ ប៉ិច អ្នក អេង យី អ្នក អេង ដឹង កា សារ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន អើ តៅ ពីង អ៊ឹង គីង ណោះ ហង។ ញុន កា យីស៊ូ តៅ ណោះ អង់កក់ តេះ អា អូ ទូម សារ ញ៉ា លូ អាញ អុះ អាញ កា អូ ទូម សារ ញ៉ា លូ អង់កក់ តេះ ដេល

១៥ ខង សារ កាសិត អង់ការ លើ អូ កាសិត អង់ការ អូ ទី ខា អុះ ទី ដឹង សារ កើត ណាវ ណោះ ហង ឡាក់ ទី ខា។

១៦ អន់ ប្រ្លឹះ បិកកាតយ័ អន់ សារ សាណុក សាវ៉ាក លូ តាប៉ាប តាប៉ុន កា មូត បក់ ប្រ្លឹក ពួយ សារ អាញ អន់តត់ ប៉ាតោ អា យី មូត ប៉ាសុន ប្រ្លឹះ*។

១៧ គីត អា ប៉ាក់ ម៉ាត់ ដៃ អន់ ទី បក់ ញើ ប្រ្លឹក អន់ អាញ អុក ពុត ណាវ ហង ខង ពីង ឡាកោ អាញ ទី តាំងហាល ញុន កា ប្រ្លឹក ង៉ាវ យីស៊ូ។

១៨ អី អុះ មី អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រ៉ាំងហៃ រ៉ាំងខ្យា អន់ដីស អាមេន។

* ៦:១៦ ៦:១៦ យី មូត ប៉ាសុន ប្រ្លឹះ ញើត គុល «យី មូត អ៊ីស្រាអែល ម៉ះ ប្រ្លឹះ បិកកាតយ័»។

**សត់ត្រា វគី ប៉ូល ប៉ាហ្វើ កា ម្នត មៀង
អេភេសូ
សារ អន់តត់ រ៉ះ**

មៀង អេភេសូ យី មៀង គីស ម៉ោញ អ្នែ ពឹង ខេត អាស៊ី ឡាក់ ពូ អើ ជា ប៉ាចេត ទ្វីតី តែង ដាវ ម៉ុត រ៉ប់ ដាវ អា។ វគី ប៉ូល ឡាក់ ប៉ាក់ មៀង អេភេសូ យី អើ សាណាំ ៥២ គ.ស. អើ កា អ្នែ ហះ ណោះ ទុញ ប៉ែង សាណាំ ទីប រ៉ះ សារ ដាក់ ឡឹង យីស៊ូ អន់ កា ពូ អៀង ដូវ ខាក់ (ប៉រ ហៃ ដាវ ម្នត រ៉ះ ប៉ាតាង យីស៊ូ (កិច្ច/ការ) ១៩:១-២០)។

វគី ប៉ូល ប្រាក់ សត់ត្រា អា ផះ អើ អ្នែ ពឹង ខុក (ប៉រ ហៃ ៣:១ លូ ៤:១) យី អើ រ៉ាំងរ៉ាំង សាណាំ ៦០ គ.ស.។ ពូ យីត ជា សត់ត្រា អា អើ ប៉ាហ្វើ អូ ត្រត់ ដឹង កា ម្នត មៀង អេភេសូ អុះ យី អន់ កា មៀង អន់ទៀតៗ ទិណោះ អ្នែ កាណុង ខេត អាស៊ី ដេល។

សត់ត្រា អា លូ សត់ត្រា ប៉ាហ្វើ កា ម្នត សៀ ប្រ្លឹះ អ្នែ ពឹង មៀង កូឡុះ ទី សារ អន់តត់ ប៉ាតោ អន់ដា ប៉ែត ចឹង និះទៅ។ សត់ត្រា ទិ ពៀវ អា អើ ប៉ាហ្វើ អញស្រំ ដឹង ម៉ោញ ទង ណោះ ហង។

សារ សាំខាន់ៗ

សត់ត្រា អា ប៉ុច រ៉ះ អន់ ហ្លង់ ឡឹង ជិនកាន អោន សាគីម ម៉ះ ប្រ្លឹះ បិកកាតយី ឡាក់ ប៉ុច តង់ ប៉ាណូស។ ក្រំ ហៀន សារ ប្រ្លឹះ យី ឡាកោ ប៉ាំងឡេ យីស៊ូ លូ ពៀប ឡាក់ កា កាម៉ាញ យីស៊ូ ដេល។

វគី ប៉ូល រ៉ះ ឡឹង សារ ប្រ្លឹះ រើស ម្នត សៀ យីស៊ូ ឡឹង អន់ទ្រួល កេះ។ (១:៣-១៤)

វគី ប៉ូល រ៉ះ ជា ប្រ្លឹះ រើស ពូ ញន កា អើ ដាក់ ពុត តាដោះ អូ ត្រត់ ញន កា ដាវ ដាក់ ម៉ះ ប៉ាណូ ស។ (១:១៥-២:១០)

វគី ប៉ូល ប្រើ សុនសាត អ៊ីស្រាអែល លូ សុនសាត អន់ទៀត អ្នែ ដាក់ រម លូ គូប សោប។ (២:១១-៣:១៣)

វគី ប៉ូល ម៉ន់ ទ្រោម ប្រ្លឹះ កា ម្នត សៀ យីស៊ូ។ (៣:១៤-២១)

វគី ប៉ូល ប្រើ ពូ អ្នែ កោប ឡាក់ កា ប៉ាណូស ទី ពុត ណាវ ទីប ប៉ុច ចៃ កា គូប សោប។ (៤:១-៥:២០)

វគី ប៉ូល រ៉ះ ឡឹង ឡាបៀប អ្នែ កោប កាណុង ហី ក្រាន។ (៥:២១-៦:៩)

វគី ប៉ូល កាប ឡឹង សារ ប្រ្លឹះ អន់ កា ម្នត សៀ ប៉ាន់ដីប លូ យឿង តាកុះ។ (៦:១០-២០)

១ អាញ សិច ប៉ូល ឡាក់ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ គ្រិះ ញន កា ពុត ប្រ្លឹះ បិកកាតយី អាញ ប៉ាហ្វើ សត់ត្រា អា អន់ កា ម្នត ប៉ាសុន ប្រ្លឹះ ឡាក់ សៀ យីស៊ូ គ្រិះ អន់ ដាក់ ត្រង់ ឡាក់ អ្នែ ពឹង មៀង អេភេសូ *។

២ អន់ ប្រ្លឹះ បិកកាតយី ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណុក សារ៉ាក កា អន់ដីស។

សារ ប្រ្លឹះ អន់ សារ សាណុក សារ៉ាក កា ម្នត សៀ

៣ ពី ពិន ប៉ានេ ប្រ្លឹះ បិកកាតយី ឡាក់ ពី យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន អើ អន់ សារ សាណុក សារ៉ាក គ្រីប នែវ កា ពិន តែង ប៉ាងាត ប៉ាបឹង ពឹង ប៉ែង ញន កា អ្នែ អន់ខូ លូ យីស៊ូ គ្រិះ។

* ១:១ ១:១ ហ្លា ពូ ប្រាក់ លូ គី ម៉ោញ ចំលួន អូ ទី ពៀត «ឡាក់ អ្នែ ពឹង មៀង អេភេសូ»។

៤ ប្រ្លឹះ រឿស ពិន ញន កា យីស៊ូ អន់ទ្រួល ឡឹង តេះ ប្លែង បើ កើត ពេ កេះ ភៀ អន់ ពិន ដាក់ ត្រង់ អូទី យច សារ ញ៉ា ហះ ងីរ អើ។ ញន ប្រ្លឹះ បិច ចៃ កា ពិន

៥ បះ អើ រឿស អ្យក់ ពិន ឡឹង អន់ទ្រួល ពេ កេះ អន់ ប្រគី គន អើ ញន កា យីស៊ូ គ្រិះ ត្រគ់ លូ ពុត បិច ម៉ះ អើ

៦ ភៀ អន់ ពិន ប៉ានេ ពុត ដាក់ កេង ខាក់ ម៉ះ អើ ឡាក់ អើ អន់ សារ ដាក់ កា ពិន តាដោះ ញន កា គន ឡាក់ អើ បិច ចៃ។

៧ ញន កា យីស៊ូ គ្រិះ អា ហង បះ ប្រ្លឹះ បិកកាតយី ហ្វាយ ពិន លូ ផាម យីស៊ូ លូ អ្យក់ យ៉ូ សារ ពិន យច ត្រគ់ ព្វយ ពុត ដាក់ កេង ខាក់ ម៉ះ អើ។

៨ ប្រ្លឹះ បិកកាតយី ដាក់ ពុត កា ពិន កាខាក់ យី អើ អន់ ពិន ទី ពុត ហ្សាំង សាឡាច់ គ្រីប នៃវ។

៩ អើ ប្រគី អន់ ពិន អ្ន ធិនកាន ឡាក់ អោន សាគីម ឡាក់ អើ យីត ឡឹង អន់ទ្រួល ពេ ចឹង ប្រគី ញន កា យីស៊ូ គ្រិះ។

១០ ប៉ាក់ ទីល ដាវ កាំឡត់ កេះ ប្រ្លឹះ ចឹង តាក់ អង់កេះ ធិនកាន អា យី ចឹង ប៉ាក់ ទី កាណាគី ញ៉ា ឡាក់ អ្ន ពឹង ប្លែង លូ កាណាគី ញ៉ា ឡាក់ អ្ន ប៉ាក់ តេះ អន់ កា យីស៊ូ គ្រិះ ប្រគី ពី តាំងឡា។

១១ ញន កា យីស៊ូ ពិន កា ទី ប៉ាដក់ ប៉ាជៀ ខង ប្រ្លឹះ បិកកាតយី រឿស អ្យក់ ពិន ឡឹង អន់ទ្រួល ពេ កេះ តាម ធិនកាន ម៉ះ អើ ឡាក់ តាក់ អង់កេះ ទី សារ តាម ពុត អើ បិច

១២ ភៀ អន់ ញីន ឡាក់ មីង យីស៊ូ គ្រិះ អន់ទ្រួល ឡឹង ពូ ចឹង ប៉ានេ សារ អំវាញ អីញ ម៉ះ អើ។

១៣ អន់ដីស កា និះទៅ ដេល ញន កា យីស៊ូ ផះ អន់ដីស កាតាំង សារ តាទីច យី សារ ដាក់ ឡាក់ អើ តង់ អន់ដីស ផះ អន់ដីស សៀ អើ ប្រ្លឹះ កា អន់ ប៉ាដាក់ ប៉ាលឹង ដាក់ កាខាក់ អន់ អ្ន ពឹង អន់ ដីស ភៀ ប្រគី ឡាក់ កា សាញ៉ា ចាណាំ។ ប៉ាដាក់ ប៉ាលឹង អា ប្រ្លឹះ សាញ៉ា ចឹង អន់ ឡឹង អន់ទ្រួល កេះ។

១៤ ប្រ្លឹះ បិកកាតយី អន់ ប៉ាដាក់ ប៉ាលឹង អា ភៀ តាំបាក់ អន់ ពិន អ្ន អន់តត់ ផា ពិន ចឹង ទី ប៉ាដក់ ប៉ាជៀ ប៉ាក់ អើ ហ្វាយ ប៉ាសុន អើ អន់ ដាក់ ទី កេះ។ អើ ប្រគី នីភៀ ភៀ អន់ ពិន ប៉ានេ សារ អំវាញ អីញ ម៉ះ អើ។

សារ រតី ប្លូល ម៉ន់ ឡោម ប្រ្លឹះ អន់ កា មូត មៀង អេភេសូ

១៥ ញន ខ អា ហង ផះ អាញ កាតាំង ពូ កាកាប ឡឹង សារ អន់ដីស សៀ យីស៊ូ ឡាក់ ពី តាំងឡា ពិន លូ សារ អន់ដីស បិច ចៃ កា មូត ប៉ាសុន ប្រ្លឹះ ទីខូ

១៦ អាញ ប៉ានេ ប្រ្លឹះ បិកកាតយី លើយ ញន កា អន់ដីស។ ផះ អាញ ម៉ន់ អើ ប្រ្លឹះ អាញ កា ចាំង កា អន់ដីស លើយ។

១៧ អន់ ប្រ្លឹះ ម៉ះ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន យី ប្រ្លឹះ ពី ឡាក់ ទី សារ អំវាញ អីញ អន់ អើ ប្រគី អន់ ពុត ពៀក អន់ដីស ហ្សាំង សាឡាច់ លូ អ្ន ហ្លង់ ម៉ាក់ អន់ដីស អន់ហ្វាល់ អើ ឡាក់។។

១៨ អន់ អើ តាក់ តាតារ ពុត ពៀក អន់ដីស ម៉ាក់ អ្ន ហ្លង់ ឡឹង សារ មីង ឡាក់ អើ អន់ កា អន់ដីស ផះ អើ រឿស អ្យក់ អន់ដីស លូ អ្ន ហ្លង់ ឡឹង ប៉ាដក់ ប៉ាជៀ កេង ខាក់ ឡាក់ អន់ដីស ចឹង ទី អន់ខូ លូ ប៉ាសុន អើ

១៩ លូ អន់ ហ្លង់ ណារ ឡឹង សារ អំវាញ អីញ កេង ខាក់ ឡាក់ អើ តាំបាង ណោះ អន់ ទី ខា សាំ រ៉ាប់ កា ពិន ឡាក់ សៀ

២០ យី សារ អំវាញ អីញ ឡាក់ អើ តាំបាង អា ផះ អើ តាក់ អង់រីស សីត យីស៊ូ គ្រិះ លូ អន់ អ្ន តែង សាម៉ា អើ អ្ន ពឹង ប្លែង តោ។

២១ យីស៊ូ ផ្អែ អំបាំង ប្រើ ប៊ីត លូ បិយ ប្រើ ឡាក់ ទី អំរ៉ាញ អីញ ទិណោះ។ អើ កា ទី អំរ៉ាញ អីញ កេង ខាក់ ក្លា ឡើង កាណាត ញ៉ាង គ្រីប នែវ ដេល អូ ត្រត ដឹង កា ផ្អែ រ៉ប់ ដាវ អា អុះ យី ប៉ា គំ ដាវ តែង ម៉ាត់ ទៀ ដេល។

២២ ប្រើ ប៊ីកកាតយ័ ប្រើ អន់ គ្រីប កាណាត ញ៉ាង ទិណោះ អន់ ផ្អែ កាន់តេះ អំរ៉ាញ អីញ យីស៊ូ លូ អន់ យីស៊ូ ប្រើ ម៉ែត ណាំផា † ក្រុំ ហៀន សារ ប្រើ ទិខូ

២៣ ឡាក់ ឡាកោ អើ។ យីស៊ូ គ្រិះ ផ្អែ រ៉ាំងហៃ ក្រុំ ហៀន សារ ប្រើ អើ កា ផ្អែ រ៉ាំងហៃ កាណា ត៍ ញ៉ាង ទិណោះ។ ‡

២

សារ ប្រើ តង ញន កា អើ ដាក់ ពុត តាដោះ

- ១ ផះ ណោះ ពៃ អន់ដីស កា តោ ញន កា ប្រើ យច ចាបាប់ ប្រើ លូ ប្រើ អូ ដាក់
- ២ ឡាក់ កា អន់ដីស ខុ ប្រើ ផះ អន់ទ្រូល។ ផះ ណោះ អន់ដីស ផ្អែ កោប គុន ប៉ាណូស អូ សៀ ប្រើ យី ពូយ ម៉ែត ប្រើ ប៊ីត ឡាក់ ទី អំរ៉ាញ អីញ ផ្អែ រ៉ាំងហៃ ពីង អង់កក់ តេះ អា យី ប៉ាដាត ប៉ាលឹង ឡាក់ ប្រើ អន់ ពូ ប៉ាសាំង លូ ប្រើ ប៊ីកកាតយ័ ទីល រ៉ប់ ដាវ អា។
- ៣ កាប៉ាច់ ពិន ទិខូ សើត ពៃ ពិន ឡាក់ កា ពូ ដេល ពិន ប្រើ តាម ឡាកោ បិច យី ប្រើ អូ ដាក់ ពូយ ពុត បិច ពិន កា ប៉ាណូស ត្រត ទី សារ ប្រើ អីក ឡើង ពិន កើត ពៃ កេះ ឡាក់ កា ពូ អន់ទៀត ដេល។
- ៤ ហះកា ប្រើ ប៊ីកកាតយ័ ទី ពុត តាប៉ាប តាប៉ុន អៀង កាខាក់ ណោះ ញន កា អើ បិច ចៃ កា ពិន តាឡាម
- ៥ យី ពិន តោ ញន កា សារ ពិន ប្រើ យច កាតាម កា អើ ប្រើ អន់ ពិន ទី អាញ រ៉ុស អន់ខូ លូ យីស៊ូ គ្រិះ ដេល ប្រើ តង អន់ដីស ញន កា ពុត ដាក់ តាដោះ។
- ៦ ប្រើ តាក់ អង់រ៉ុស សីត ពិន អន់ ផ្អែ អន់ខូ លូ យីស៊ូ គ្រិះ ពីង ប្លែង លូ អន់ ពិន រ៉ាំងហៃ រ៉ាំងខ្យា អន់ខូ លូ អើ ដេល
- ៧ ភៀ តាំបាង ពុត អើ ដាក់ កេង ខាក់ កា ប៉ាណូស គ្រីប រ៉ាំងហារ តែង ម៉ាត់ ទៀ អន់ អូ អន់តត់ ផា អើ បិច ចៃ កា ពិន ញន កា យីស៊ូ គ្រិះ។
- ៨ ប្រើ តង អន់ដីស ញន កា ពុត ដាក់ តាដោះ លូ ញន កា សារ អន់ដីស សៀ។ សារ ប្រើ តង អា អូ ត្រត ឡាច់ ឡើង អន់ដីស អុះ យី សារ ប្រើ អន់ តាដោះ
- ៩ អូ ត្រត ញន កា ប៉ាណូស ប្រើ ដាក់ ដេល ភៀ ដៃ អន់ បក់ ញី អ្នាត់ អេង
- ១០ ខង ប្រើ ប្រើ អន់ ពិន កេះ ប៉ាណូស ណារ ញន កា យីស៊ូ គ្រិះ ភៀ អន់ ពិន ប្រើ សារ ដាក់ ឡាក់ អើ ទ្រៀម ឡើង អន់ទ្រូល កេះ។

សារ មូត សៀ យីស៊ូ កេះ ឡាក់ កា ឡាកោ ដឹង ម៉ោញ

១១ ទីល នីណោះ អាញ បិច រះ កា អន់ដីស ឡាក់ សុនសាត អន់ទៀត តែង ឡាកោ ប៉ាំងឡៃ សុន សាត អ៊ីស្រាអែល ផា កា អន់ដីស «មូត អូ កាសិត អង់ការ» លូ កាប ផា ឡាកោ អន់ខៃ «មូត កាសិត អង់ការ»។ (សារ កាសិត អង់ការ អា ក្រានី កា សារ ប៉ាណូស ប្រើ ដោច)។

† ១:២២ ១:២២ ម៉ែត ណាំផា ពៀត គុល «កល»។ ‡ ១:២៣ ១:២៣ យីស៊ូ គ្រិះ ផ្អែ រ៉ាំងហៃ ក្រុំ ហៀន សារ ប្រើ អើ កា ផ្អែ រ៉ាំងហៃ កាណាត ញ៉ាង ទិណោះ។ ពិន ព្រៃ នីអៀ កា ត្រត ដេល យីស៊ូ គ្រិះ ផ្អែ ប៉ាញ កាណាង ក្រុំ ហៀន សារ ប្រើ អើ កា ផ្អែ ប៉ាញ ទីប អង់កក់ តេះ ដេល។

១២ អន់ដីស ត្រង់ កាចាំង ជា សើត ពែ អន់ដីស អ្វែ ចាំងហាយុត ឡឹង យីស៊ូ គ្រិះ លូ អូ អូ ចឹង កេះ សុនសាត អ៊ីស្រាអែល លូ អូ ទី តីត តូ លូ សារ សាញ៉ា វែរ ពុត ឡាក់ ប្រ្លឹះ បិកកាតយ័ ទី សាញ៉ា ណោះ អុះ អន់ដីស អ្វែ ពីង អង់កក់ តេះ អា អូ ទី សារ ម៉ឹង លូ អូ ទី ប្រ្លឹះ ដេល។

១៣ ផៈ សើត ពែ អន់ដីស អ្វែ ចាំងហាយុត ឡឹង ប្រ្លឹះ តាទីច ហង ហះកា កិញអៀ អា អន់ដីស កា ម៉ុត អ្វែ ក្យាម៍ អែ កេះ ញុន កា ផាម យីស៊ូ គ្រិះ

១៤ ខង យីស៊ូ ហង ឡាក់ ប្រ្លឹក អន់ ពិន អ្វែ ត្រង់ លូ គូប អែ ប៉ាតុំ ទីប សុនសាត អ៊ីស្រាអែល ទីប សុនសាត អន់ទៀត អន់ កេះ ប៉ាសុន ដឹង ម៉ោញ ទីប អែ តាត់ អង់ហ៊្យង អ្នាត សារ អូ ណិស កា គូប ញុន កា សារ អែ តៅ ពៀប ឡាក់ កា យ៉ះ អ្នាត រ៉ុបឹង ឡាក់ កាន់ទីង ហះ អន់តីគី។

១៥ អែ តាត់ អង់ហ៊្យង អ្នាត ចាបាប់ សុនសាត អ៊ីស្រាអែល ឡាក់ ប្រើ លូ ទីប ប្រើ សារ អន់ទៀត គៗ អៀង នែវ ភៀ ប៉ាតុំ ទីប សុនសាត អ៊ីស្រាអែល ទីប សុនសាត អន់ទៀត អន់ កេះ ប៉ាណូស ណារ ដឹង ម៉ោញ អ្វែ អន់ខូ លូ អែ លូ ប្រ្លឹក អន់ អន់ខែ អ្វែ ត្រង់ លូ គូប។

១៦ ញុន កា អែ តៅ ពីង អ៊ឹង គីង អែ កា រ៉ះកះ ប៉ារម ទីប សុនសាត អ៊ីស្រាអែល ទីប សុនសាត អន់ទៀត អន់ ត្រង់ លូ ប្រ្លឹះ បិកកាតយ័ ឡាក់ កា ឡាកោ ដឹង ម៉ោញ ទីប តាត់ អង់ហ៊្យង អ្នាត សារ អូ ណិស កា គូប សោប។

១៧ អែ ពីះ រ៉ះ សារ ដាក់ កាប ឡឹង សារ អ្វែ ត្រង់ លូ គូប កា អន់ដីស ឡាក់ អ្វែ ប៉ាត់ ចាំងហាយុត លូ រ៉ះ កា បក់ អ្វែ ក្យាម៍ ដេល។

១៨ ញុន កា អែ ហង បះ ញីន ឡាក់ សុនសាត អ៊ីស្រាអែល លូ អន់ដីស ឡាក់ សុនសាត អន់ទៀត ទី ទ្រង ម៉ុត ប៉ាត់ ប្រ្លឹះ ឡាក់ ពី ពិន ទីខូ ញុន កា ប៉ាដាត ប៉ាលឹង ប្រ្លឹះ ដឹង ម៉ោញ អ្វែ កាណុង ពុត ពិន ទីខូ។

១៩ ទីល នីណោះ អន់ដីស អូ ត្រង់ សុនសាត អន់ទៀត លើ កា មូត អំហ៊ុយ ឡឹង ប៉ាថេត អន់ទៀត អុះ យី អន់ដីស សុនសាត ដឹង ម៉ោញ អន់ខូ លូ មូត ប៉ាសុន ប្រ្លឹះ អន់ដីស កា កាំឡាំង ហី ក្រាន ប្រ្លឹះ បិកកាតយ័ ដេល។

២០ អន់ដីស ពៀប ឡាក់ កា អំហ្គោ ប្រ្លឹះ អ្យក់ តគី ប្រ្លឹក ហី យី ប្រ្លឹក ពីង មូត រ៉ះ ប៉ាតាង យីស៊ូ លូ មូត រ៉ាគីយ ប្រ្លឹះ ឡាក់ អំហ្គោ តីសៗ លូ ពីង យីស៊ូ ឡាក់ អំហ្គោ សាំខាន់ ឡឹង ពូ។

២១ យីស៊ូ អា ហង ប្រ្លឹក អន់ អំហ្គោ ទីណោះ តីត ទូម អន់ខូ លូ គូប តុត កាចាប់ លូ ប្រ្លឹក អន់ ហី ណោះ ហើង តីស ៗ កេះ រ៉ាំង រ៉ាម៉ះ សាំរ៉ាប់ ប្រ្លឹះ បិកកាតយ័។

២២ អន់ដីស កា និះទៅ ដេល ញុន កា អន់ខូ លូ យីស៊ូ អែ ប៉ាតុំ អន់ដីស ប្រ្លឹក អន់ កើត ហី ប្រ្លឹះ ញុន កា ប៉ាដាត ប៉ាលឹង ប្រ្លឹះ។

៣

- សារ រគី ប្លូល រ៉ះ អន់ ពូ ហ្លង់ ឡឹង ផិនកាន អោន សាគីម ម៉ះ ប្រ្លឹះ
- ១ ខ ណោះ ហង បះ អាញ ឡាក់ ត្រង់ ខុក ញុន កា យីស៊ូ គ្រិះ ភៀ អន់ ទី ខា ទីល អុះ មី សុនសាត អន់ទៀត អាញ ម៉ន់ ឡោម ប្រ្លឹះ សាំរ៉ាប់ អន់ដីស។
- ២ យី អែ អន់ដីស ទី កាតាំង ដេល តាម ហៃ ពូ រ៉ះ ឡឹង សារ ឡាក់ ប្រ្លឹះ បិកកាតយ័ មប អន់ អាញ ប្រ្លឹក ងារ រ៉ះ ឡឹង ពុត ដាក់ ម៉ះ អែ ភៀ ទី ខា សាំរ៉ាប់ កា អន់ដីស។
- ៣ ប្រ្លឹះ តាំបាង អន់ អាញ អូ ផិនកាន អែ អោន សាគីម ពែ ឡាក់ កា អាញ ប្រាត់ រ៉ះ អ្នែៗ កា អន់ ដីស តែង អំបាំង អា ហង។

៤ ផ្ទះ អន់ដីស អាន សត្រា អា ណោះ អន់ដីស ចឹង អ្នក អន់តត់ ជា អាញ ហ្នឹង ចាបៈ ឡើង ផិន កាន អោន សាគីម ម៉ះ យីស៊ូ គ្រិះ ហង។

៥ ផ្ទះ រាំងហារ ពូ សើត ពៃ ប្រ្លៈ អូ ទី តាំបាង អន់ ពូ អ្នក ផិនកាន អា ឡាក់ កា អើ តាំបាង ពីង មូត បក់ រ៉ះ ប៉ាតាង យីស៊ូ លូ ពីង មូត វ៉ាគីយ ប្រ្លៈ អន់ អន់ខែ អ្នក ញន កា ប៉ាងាត់ ប៉ាលឹង ប្រ្លៈ ឡាក់ កា រ៉ប ដាវ អា អុះ។

៦ ផិនកាន អោន សាគីម អា យី នីអៀះ ញន កា សារ ដាក់ ឡើង យីស៊ូ បះ សុនសាត អន់ទៀត ចឹង ទី ប៉ាដក់ ប៉ាជៀ អន់ខូ លូ សុនសាត អ៊ីស្រាអែល ដេល សុនសាត អន់ទៀត លូ សុនសាត អ៊ី ស្រាអែល ចឹង ប៉ាតុំ គូប ពៀប ឡាក់ កា កេះ ឡាកោ ដឹង ម៉ោញ។ សុនសាត អន់ទៀត កា ចឹង ទី សារ ឡាក់ ប្រ្លៈ សាញ៉ា ចឹង អន់ អន់ខូ លូ សុនសាត អ៊ីស្រាអែល ញន កា យីស៊ូ គ្រិះ ដេល។

៧ ប្រ្លៈ ប្រើ អាញ ប្រគំ ងារ រ៉ះ សារ ដាក់ ឡើង យីស៊ូ អា ញន អើ ដាក់ ពុត កា អាញ ត្រត់ ពូយ សារ អំវាញ អើញ ឡាក់ កេង ខាក់ ម៉ះ អើ។

៨ យីៈ អាញ ចិ ឡើង ពូ កាណុង មូត ប៉ាសុន ប្រ្លៈ កាតាម កា ប្រ្លៈ បិកកាតយ័ ដាក់ ពុត កា អាញ ភៀ អន់ អាញ ចាក រ៉ះ សារ ដាក់ កា សុនសាត អន់ទៀត យី រ៉ះ ឡើង សារ យីស៊ូ គ្រិះ ឡាក់ ដាក់ កាខាក់ ក្លា ឡើង ប៉ាណូស អ្នក ហ្នឹង។

៩ អើ កា អន់ អាញ រ៉ះ កា ប៉ាណូស ទិខូ អន់ ហ្នឹង ឡើង ផិនកាន ឡាក់ អើ អោន សាគីម ឡើង ទុញ ពៃ កេះ អើ ឡាក់ ប្រ្លៈ ប៉ាំងកើត កាណាត់ ញ៉ាៗ គ្រីប នែវ។

១០ ប្រ្លៈ ប្រគំ នីអៀ ភៀ អន់ មូត បិយ ប្រ្លៈ ឡាក់ ទី អំវាញ អើញ អ្វៃ ពីង ប្លែង តោ កា អន់ហ្គា ល់ សារ ហ្សាំង សាឡាច់ ម៉ះ ប្រ្លៈ គ្រីប នែវ ញន កា ក្រុំ ហៀន សារ ប្រ្លៈ។

១១ សារ អា ត្រត់ ពូយ ផិនកាន ឡាក់ អើ យីត ឡើង សើត ពៃ កេះ អើ ប្រគំ តាត់ អង់កេះ ញន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

១២ ញន កា អ្វៃ អន់ខូ លូ អើ លូ ញន កា សៀ អើ ពិន កា ទី ពុត ខិន លូ ទី ទ្រង មុត ឡាំ ក្សាម ប្រ្លៈ បិកកាតយ័ ទីប អ្នក អ្នក។

១៣ ទីល នីណោះ អន់ដីស ដៃ ហ្សឹក ហង កា សារ អាញ ថុក ឡាំបាក ខង សារ ថុក ឡាំបាក អា ទី ខា កា អន់ដីស យី អន់ដីស ត្រត់ តិស ម៉ះ ឡុក។

- សារ រតី ប៉ូល ម៉ន់ ឡោម ប្រ្លៈ អន់ ពូ ហ្នឹង ឡើង សារ បិច ចៃ ម៉ះ ប្រ្លៈ
- ១៤ ខ អា ហង បះ អាញ ជន តាកុល ម៉ន់ ឡោម ប្រ្លៈ ឡាក់ ពី ពិន។
- ១៥ អើ ឡាក់ រតី បិក គ្រីប ផ្លង់ វ៉ាច ទីប ពីង ប្លែង ទីប ប៉ាក់ តេះ។
- ១៦ អន់ ប្រ្លៈ តាប៉ាប តាប៉ុន ប្រគំ អន់ ពុត ពៀក អន់ដីស ទី សាង់ ខាក់ ញន កា ប៉ាងាត់ ប៉ាលឹង ប្រ្លៈ ត្រត់ ពូយ សារ អំវាញ អើញ កេង ខាក់ ម៉ះ អើ។
- ១៧ អន់ យីស៊ូ គ្រិះ អ្វៃ កាណុង ពុត អន់ដីស ញន កា សារ សៀ លូ អន់ អន់ដីស អ្វៃ កាចាប់ ញន កា សារ បិច ចៃ ម៉ះ អើ ពៀប ឡាក់ កា តើម អ្វីង អ្វៃ កាចាប់ ញន កា វ៉ាយៈ តោត ជ្រុ ដេល។
- ១៨ អន់ ប្រ្លៈ អន់ អន់ដីស អ្នក ហ្នឹង អន់ខូ លូ មូត ប៉ាសុន ប្រ្លៈ ទិខូ ឡើង សារ ប្រ្លៈ បិច ចៃ ណោះ តិស អំវាត់ ចំ ចាំងហឹត ប៉ុប ចំ លូ ជ្រុ ប៉ុប ចំ
- ១៩ លូ អន់ អន់ដីស អ្នក អន់ហ្គាល់ ពុត បិច ចៃ កេង ខាក់ ម៉ះ យីស៊ូ គ្រិះ ឡាក់ ដាក់ ក្លា ឡើង ប៉ាណូ ស យីត ភៀ អន់ អន់ដីស ប៉ាញ៉ា ដឹង សារ ដាក់ ត្រង់ កាខាក់ ម៉ះ ប្រ្លៈ។

២០ ប្រ្រឹះ បិកកាតយ័ អ្នក ប្រឹក្សា ញាតិ ទិណោៈ ក្លា ឡើង សារ ពិន បំរ លូ ក្លា ឡើង សារ ពិន យិត ញន កា សារ អំរាញ អីញ មៈ អើ ឡាក់ ប្រឹក្សា ងារ ពឹង ពិន ទិខ្ច។

២១ ប៉ានេ សារ អំរាញ អីញ មៈ ប្រ្រឹះ កាណុង ក្រុំ ហៀន សារ ប្រ្រឹះ ញន យីស៊ូ គ្រិះ អន់ គ្រឹប រ៉ា ងហារ លើយ អាមែន។

៤

សារ ម្នត សៀ កេះ ឡាក់ កា ឡាកោ ដឹង ម៉ោញ

១ ទីល នីណោៈ អាញ ឡាក់ ត្រត់ ខុក ញន កា សៀ យីស៊ូ ឡាក់ តាំងឡា ពិន អាញ បំរ អន់តត់ ប៉ាតោ អន់ អន់ដីស អ្នែ កោប អន់ យី លូ សារ ប្រ្រឹះ បិកកាតយ័ រឿស ណោះ ហង ពិ។

២ ហត់ ប៉ាន់ចិ ពុត អន់ ទី ពុត ដាត់ ពុត ឡាអត់ លូ អត់ សារ៉ាញី កា គូប សោប សីត ឡាក់ ញន កា សារ ប៊ិច ចៃ

៣ លូ ខំ រ៉ាងហៃ សារ រែវ ពុត លូ គូប សោប ឡាក់ ពិះ ឡើង ប៉ាដាត់ ប៉ាលឹង ប្រ្រឹះ លូ អន់ អ្នែ ត្រត់ លូ គូប សោប អន់ ដាត់។

៤ ម្នត សៀ យីស៊ូ រៀប ឡាក់ កា ឡាកោ ដឹង ម៉ោញ ប៉ាដាត់ ប៉ាលឹង ប្រ្រឹះ កា ដឹង ម៉ោញ ឡាក់ កា ប្រ្រឹះ រឿស អ្សក់ អន់ដីស អន់ ទី សារ ម៉ឹង ដឹង ម៉ោញ ណោះ ដេល។

៥ ពិន ទី ពី តាំងឡា ដឹង ម៉ោញ សារ សៀ ដឹង ម៉ោញ សារ ប៉ាងហុំ ទៀក ដឹង ម៉ោញ។

៦ ទី ប្រ្រឹះ ដឹង ម៉ោញ ឡាក់ ពី ប៉ាណូស ទិខ្ច អើ រ៉ាងហៃ ប៉ាណូស ទិខ្ច អើ ប្រឹក្សា ងារ ពឹង ប៉ាណូ ស ទិខ្ច លូ អ្នែ ពឹង ប៉ាណូស ទិខ្ច។

៧ ហះកា អើ អន់ ពិន ម៉ោញ ដូវ ៗ អ្នក ប្រឹក្សា ងារ តាងៗ តាម យីស៊ូ គ្រិះ អន់ កា ពិន។

៨ ខ អា ហង បះ ពូ ប្រាត់ រិះ ផាះ

«ផះ អើ ហារ ពឹង ចារ ចាំងហឹត អើ អ្សក់ ម្នត តាមីរ ឡាក់ អើ រ៉ុប ពៃ ប្រើ ចាក ពួយ កេះណោះ អើ អន់ កាណាតី កា ប៉ាណូស»។*

៩ សារ ឡាក់ កាប ផា «អើ ហារ» ណោះ ទី ណី នីតមៈ? យី ទី ណី ផា ផះ អន់ទ្រូល ពៃ យីស៊ូ ដីរ ពឹង អង់កក់ តេះ អា កេះ †។

១០ បក់ ដីរ ពឹង អង់កក់ តេះ ណោះ យី អើ ទៅ ណោះ ហង ឡាក់ ហារ អំប៉ាង ប្លែង តោ ភៀ រ៉ាងហៃ កាណាតី ញាតិ ទិណោៈ។

១១ អើ ហង ប្រឹក្សា អន់ បក់ អន់ដា កេះ ម្នត រិះ ប៉ាតាង អើ បក់ អន់ដា កេះ រ៉ាគីយ ប្រ្រឹះ បក់ អន់ដា កេះ ម្នត ចាក រិះ សារ ដាត់ ឡើង អើ បក់ អន់ដា កេះ ម៉ែត រ៉ាងហៃ ក្រុំ ហៀន សារ ប្រ្រឹះ លូ ណោយូ ប៉ាងហៀន ពូ

១២ ភៀ ប៉ាណាំ ម្នត ប៉ាសុន ប្រ្រឹះ អ្នក ប្រឹក្សា ងារ កា ប្រ្រឹះ លូ ប្រឹក្សា អន់ ឡាកោ យីស៊ូ គ្រិះ ‡ ហើង ដាត់

១៣ លើយ ទីល ពិន ទិខ្ច រែវ គូប សោប ញន កា ទី សារ សៀ ដឹង ម៉ោញ លូ អន់ហ្គាល់ គន ប្រ្រឹះ បិកកាតយ័ លូ កើត ប៉ាណូស ឡាក់ សៀ ដាត់ ខាក់ លើយ ទីល ពិន កើត ដាត់ សាម៉ើ លូ យីស៊ូ គ្រិះ

* ៤:៨ ៤:៨ សារ អា ឡាច់ ឡើង ផាប អញសើ ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ៦៨:១៨។ † ៤:៩ ៤:៩ ដីរ ពឹង អង់កក់ តេះ អា កេះ ពិន ព្រៃ និអៀ កា ត្រត់ ដេលះ ដីរ អ្នែ កាន់តេះ អង់កក់ តេះ អា។ បក់ អន់ដា យិត ផា យីស៊ូ ដីរ អ្នែ ប៉ាត់ ស្រុក ប៉ាទ្រូ ចាបើត។ ‡ ៤:១២ ៤:១២ ឡាកោ យីស៊ូ គ្រិះ អើ កាប ប៉ាន់ដីប ឡើង ក្រុំ ហៀន សារ ប្រ្រឹះ។ បំរ ហៃ ៤:៤។

១៤ ភ្ញី ជៃ អន់ ពិន អ្នែ ឡាក់ កា គន សាស្វា អូ ហ្លង់ សារ ណោះ អុះ ឡាក់ ចឹង សៀ សារ ពូ បាំង ហៀន កាប ពួង កាប ប៉ាងល់ រៀប ឡាក់ កា ខ្យាល ប៊ី ជីវ ប៊ី ហាវ ណោះ ណារ ពិន កា អូ សៀ សារ មូត បក់ កាប ប៉ាញ៉ា ប៉ាចី កេង ដេល។

១៥ ហះកា ពិន ត្រក់ កាប សារ តាទីច ញន កា ពុត ប៊ុច ចៃ ពិន ត្រក់ កើត ហើង ដាក់ ត្រីប នែវ ភ្ញី កេះ ឡាក់ កា យីស៊ូ គ្រិះ ឡាក់ កល់ ពិន។

១៦ អ៊ែ ហង ឡាក់ ប្រឹក អន់ ឡាកោ ទិណោះ ប៉ាតុំ គូប លូ ប៉ាតីត គូប តុត កាចាប ញន កា ទី ប៉ាឡាក់ កាន់តឹង ទិណោះ។ ជុង តី ទិណោះ កា តង ប្រឹក ងារ កាណុង ឡាកោ តាម ងារ ម៉ះ អន់ខែ ម៉ោញៗ ភ្ញី អន់ ឡាកោ ណោះ កើត ហើង ដាក់ ញន កា សារ ប៊ុច ចៃ។

សារ អ្នែ កោប គុន ប៉ាណូស កើត ណាវ

១៧ ទីល នីណោះ អាញ រះ តាទីច កា អន់ដីស ញន អំវាញ យីស៊ូ ឡាក់ ពី តាំងឡា ពិន ផា ជៃ អ្នែ កោប គុន សុនសាត អន់ទៀត អូ សៀ ប្រឹះ ខង អន់ខែ យីត ឡឹង សារ អូ ទី ខា។

១៨ អន់ខែ អូ ហ្លង់ សារ ញ៉ា អុះ អន់ខែ អូ ទី អាញ រឹស ឡាក់ ប្រឹះ បិកកាតយី អន់ ណោះ អុះ ខង អន់ខែ អូ អូ សារ ប្រឹះ ញន អន់ខែ កាង កល់ តាឡាម។

១៩ អន់ខែ អូ អន់ហ្គាល់ សារ យច សារ ត្រក់ លូ អន់ខែ ទីមវើរ ឡាកោ អន់ ប្រឹក សារ អិក បឹត អូ ដាក់ ត្រីប នែវ តាម ពុត ខ្លាម។

២០ ហះកា កាប៉ាច អន់ដីស ផះ ពូ បាំងហៀន អន់ដីស ឡឹង សារ យីស៊ូ គ្រិះ ពូ អូ ប្រើ ប្រឹក នី ណោះ អុះ។

២១ អន់ដីស កាតាំង ពូ រះ ឡឹង សារ យីស៊ូ លូ ហៀន ឡឹង អ៊ែ ត្រក់ ពូយ សារ តាទីច ឡាក់ ឡាច ឡឹង អ៊ែ ហង

២២ យី អន់ដីស ត្រក់ អ្នាត ពុត សាន់ដាប់ ខង ពុត សាន់ដាប់ បឹត អិក កាខាក់ ទីប ប៉ាងល់ ឡា កោ ញន កា សារ ខ្លាម។

២៣ ត្រក់ អន់ ប្រឹះ បិកកាតយី ប្រឹក អន់ ពុត ពៀក អន់ដីស កើត ណាវ

២៤ លូ ត្រក់ កេះ ប៉ាណូស ណាវ ឡាក់ ប្រឹះ បាំងកើត អន់ ដាក់ ត្រង់ តាទីច អន់ ឡាក់ កា អ៊ែ។

២៥ ទីល នីណោះ អន់ដីស ជៃ កាប ពួង ហង ត្រក់ កាប ដឹង សារ ញ៉ា ឡាក់ តាទីច លូ អុះ មី អន់ ទៀតៗ ខង ពិន ទិខូ រៀប ឡាក់ កា ជុង តី ពីង ឡាកោ ដឹង ម៉ោញ។

២៦ ផា អន់ដីស អីក ត្រក់ ឡាវាំង ជៃ ប្រឹក សារ យច ជៃ លូ ជៃ អីក ទុញ ទីល ដាវ ម៉ុត ដេល។

២៧ ជៃ អន់ ប្រឹះ បឹត សាតាំង ទី ទ្រង ឡាក់ ប៉ាងល់ អន់ដីស។

២៨ បក់ ចំ យើយ អន់តុង ត្រក់ អ្នាត ពី ជៃ អន់តុង ណារ ហង យី ត្រក់ ខំ ប្រឹក ងារ លូ សាង ឡាកោ អ៊ែ ទៅ ញន កា ពុត ដាក់ ត្រង់ ភ្ញី អន់ ទី កាណាតិ ម៉ាក់ តង បក់ ចំ ឡាក់ អូ ទី ឡាក់។

២៩ ជៃ អន់ ទី ប៉ានីវ អូ ដាក់ ឡាច ឡឹង ពីរ អន់ដីស ត្រក់ កាកាប ដឹង សារ ញ៉ា ឡាក់ ដាក់ៗ ភ្ញី តង ពូ អន់ទៀត អន់ សៀ ហើង ខាក់ ពូយ សារ ពូ តងកាន ម៉ាក់ អន់ សារ សាណុក សាវ៉ាក កា មូត បក់ សាំយ៉ាង ណោះ ដេល។

៣០ ជៃ ប្រឹក អន់ ប៉ាងាតិ ប៉ាលឹង ដាក់ កាខាក់ ម៉ះ ប្រឹះ អុក ពុត ខង ប្រឹះ អន់ ប៉ាងាតិ ប៉ាលឹង អ៊ែ អ្នែ ពីង អន់ដីស ភ្ញី ប្រឹក សាញ៉ា ចាណាំ លូ គម អន់ដីស សារ៉ាប់ ប៉ាក់ ដាវ អ៊ែ ចឹង ហ្វាយ ពិន ទៀ។

៣១ ហត់ អន់ដឺស អ្នក ពុត អូ ដាក់ ពុត តុ ហាល់ ពុត អីក សារ តាប៉ុញ តាប៉ាក់ សារ តះ ផា ម៉ាត លូ សារ អូ ដាក់ គ្រឹប នែវ អន់ ឡាច់ ឡឺង អន់ដឺស ពិ។

៣២ ត្រត់ ទី ពុត ដាក់ កា កាំឡាំង លូ អូ តាប៉ាប តាប៉ុន កា គូប សោប សីត ឡាំ ទីប អូ អ្យក់ យ៉ូ សារ គូប សោប ប្រឹគី យច ឡាក់ កា ប្រឹះ បិកកាតយ័ អូ អ្យក់ យ៉ូ សារ អន់ដឺស យច ញន កា យីស៊ូ គ្រិះ។

៥

សារ អ្នែ កោប គុន ប៉ាណូស ឡាក់ ទី តាតារ

១ ទីល នីណោរ៖ ហត់ អន់ដឺស ប្រឹគី ពួយ ប្រឹះ បិកកាតយ័ ខង អន់ដឺស ឡាក់ គន អ៊ែ បិច ចៃ។

២ ហត់ អ្នែ កោប អន់ ទី ពុត បិច ចៃ ឡាក់ កា យីស៊ូ គ្រិះ បិច ចៃ កា ពិន ទីប អ៊ែ ចៃ តៅ ប៉ាតាង ពិន ឡាក់ កា កាណាគី ពុះ រ៉ាមៈ ប្រឹះ ឡាក់ ត្រត់ ពុត ប្រឹះ។

៣ ដៃ អន់ ទី ដៃ សារ រ៉ាលង កល់ សារ ប្រឹគី លូ កាម៉ាកី លូ អង់កាន់ លូ សារ ខ្វាម កាណុង កាំ ឡាំង អន់ដឺស ណោះ ខង សារ ទិណោះ អូ យី លូ ប៉ាសុន ប្រឹះ អុះ។

៤ ដៃ កាប រ៉ាឡោះ ដៃ កាប ឡាក់ កា ប៉ាណូស អន់ទ្រុយ លូ ដៃ កាប ប៉ាលោ រ៉ាល់ សារ ញ៉ា ឡាក់ ត្រត់ តាយូស ខង សារ ទិណោះ អូ យី អុះ។ ហះកា ត្រត់ កាប ប៉ានេ ប្រឹះ ឡុត

៥ ខង អន់ដឺស អូ អន់តត់ កេះ ជា ប៉ាណូស បក់ រ៉ាលង កល់ បក់ ប្រឹគី លូ កាម៉ាកី លូ អង់កាន់ លូ បក់ ទី ពុត ខ្វាម ប៉ាណូស នែវ ណោះ អូ ទី ប៉ាដក់ ប៉ាជៀ អុះ ប៉ាក់ ប្រឹះ បិកកាតយ័ រ៉ាងហៃ រ៉ាងខ្យា អន់ខូ លូ យីស៊ូ គ្រិះ ខង បក់ ខ្វាម បិច កា រ៉ាស អំប៉ាស ពៀប ឡាក់ កា អ៊ែ កាដាប សាំប្រឹះ ហ៊ិប ប្រឹះ ប៊ីត ហង។

៦ ដៃ អន់ បក់ ពៀ ពិះ ប៉ាងល់ អន់ដឺស ញន កា ប៉ានីរ ពូ កាប អូ ទី ខា ណោះ ខង សារ ទិណោះ ហង ប្រឹគី អន់ ប្រឹះ បិកកាតយ័ អីក កា បក់ ប៉ាសាំង លូ អ៊ែ។

៧ ទីល នីណោរ៖ ដៃ រ៉ាពង ប្រឹគី គូប លូ អន់ខែ ណោះ។

៨ សើត ពៃ អន់ដឺស កា អ្នែ កាណុង សារ ម៉ាម៉ាំង ដេល ហះកា កិញអៀ អា អន់ដឺស តាតារ កេះ ញន កា យីស៊ូ ឡាក់ ពិ តាំងឡា ពិន។ ទីល នីណោរ៖ ហត់ អ្នែ កោប គុន ប៉ាណូស ឡាក់ ទី តាតារ ពិ

៩ ខង សារ តាតារ ប្រឹគី អន់ ទី សារ ដាក់ ត្រង់ លូ សារ តាទីច គ្រឹប នែវ។

១០ ហត់ អន់ដឺស យីត ចាជ្រែប ហៃ សារ ញ៉ា ឡាក់ ត្រត់ ពុត ពិ តាំងឡា ពិន។

១១ ដៃ ម៉ុត ប្រឹគី ងារ ញ៉ា ឡាក់ អូ ទី ខា អន់ខូ លូ ពូ ឡាក់ ងារ កើត ឡាច់ ឡឺង សារ ម៉ាម៉ាំង ណោះ សិន ដាក់ ត្រត់ កាប កា ពូ *។

១២ ទី សារ ញ៉ា ឡាក់ ពូ ប្រឹគី អន់តុង អូ អន់ ពូ អូ ណោះ ជា ពិន ក្រាន់ កា រះ ឡឺង សារ ណោះ ពិន កា តាយូស ខាក់ កេះ។

១៣ ហះកា ជា ទី តាតារ ក្លាក់ ពឹង ចារ ពូ ប្រឹគី សារ ទិណោះ សារ ទិណោះ ចឹង តាបាង អន់ ពូ ប៊ីប៊ី ឡុត

១៤ ខង តាតារ ហង តាំបាង អន់ ពូ ប៊ីប៊ី សារ ទិណោះ។ ខ ណោះ ហង បះ ពូ កាប ផោះ

«អី បក់ តែប ហ្គាក់ ហត់ សាទីរ ឡុត
អី បក់ តៅ ហត់ រ៉ុស សីត ពិ
ណោះ យីស៊ូ គ្រិះ ចឹង តាតារ ក្លាក់ ពឹង អីស»។

* ៥:១១ ៥:១១ សិន ដាក់ ត្រត់ កាប កា ពូ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ សិន ដាក់ រះ អន់ ពូ អូ ទីខូ ។

១៥ ទីល នីណោះ ហត់ ឡាវាំង កាខាក់ ឡឹង ឡាបៀប អន់ដីស អ្នកកោប ដៃ ប្រគំ ឡាក់ កា ប៉ាណូ ស អូ ហ្លង់ សារ យី ត្រត់ ប្រគំ ឡាក់ កា ប៉ាណូស ហ្សាំង សាឡាច។

១៦ ត្រត់ អ្សក់ រ៉ប់ ដាវ អា ប្រគំ ងារ ឡាក់ ទី ខា ខង រាំងហារ អា អ៊ិក ខាក់។

១៧ ទីល នីណោះ ដៃ ប្រគំ ឡាក់ កា ប៉ាណូស អូ ហ្លង់ សារ ហះកា ត្រត់ ខំ យីត អន់ ហ្លង់ ឡឹង សារ ប្រ្ទះ បិកកាតយី បិច។

១៨ ដៃ ប៉ាញីល តាពៃ ខង តាពៃ ប្រគំ អន់ អន់ដីស ប្រគំ សារ បិក អ៊ិក ហះកា ត្រត់ អន់ ប៉ាងាត់ ប៉ាលឹង ប្រ្ទះ ម៉ុត ប៉ាណាំ ពុត ពៀក អន់ដីស។

១៩ ហត់ អ្សក់ អញសៃ ប៉ានេ ប្រ្ទះ ភៀ កាកាប ដាក់ ប៉ានីរ ពីរ កាង លូ គូប សោប ទីប ចាដៃ អញ សៃ ទិ ពុត ទិ ពៀក ហោក រត់ កា យីស៊ូ ឡាក់ តាំងឡា ពិន។

២០ ត្រត់ ហោក រត់ កា ប្រ្ទះ បិកកាតយី ឡាក់ ពី រ៉ប់ ដាវ ញុន កា គ្រឹប សារ អ៊ិ ប្រគំ លូ ញុន កា យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន។

២១ អន់ដីស ត្រត់ អ្សល កូត កាវុប គូប សោប សីត ឡាំ ដេល ខង អន់ដីស អ្សល កូត អ្សត កា យីស៊ូ គ្រិះ កេះ។

សារ អ្នក កោប លូ កាម៉ាញ

២២ អី មូត អង់កាន់ ឡាក់ ទី ក្លោ អន់ដីស ត្រត់ អ្សល កូត ប្រគំ ពូយ ក្លោ ឡាក់ កា អន់ដីស អ្សល កូត ប្រគំ ពូយ យីស៊ូ ឡាក់ ពី តាំងឡា ពិន ដេល

២៣ ខង ក្លោ ឡាក់ ម៉ែត ណាំផា † កាម៉ាញ ឡាក់ កា យីស៊ូ គ្រិះ ប្រគំ ម៉ែត ណាំផា ក្រុំ ហៀន សារ ប្រ្ទះ ដេល យី យីស៊ូ គ្រិះ ហង ឡាក់ តង់ ក្រុំ ហៀន សារ ប្រ្ទះ ឡាក់ ឡាកោ អ៊ិ។

២៤ ក្រុំ ហៀន សារ ប្រ្ទះ អ្សល កូត ប្រគំ ពូយ យីស៊ូ គ្រិះ នីចម មូត អង់កាន់ កា ត្រត់ អ្សល កូត ប្រគំ ពូយ ក្លោ ពៀ ក្លោ អ៊ិ គ្រឹប សារ នីណោះ ដេល។

២៥ កាប៉ាច មូត កាម៉ាក បក់ ទី កាម៉ាញ ហត់ បិច កា កាម៉ាញ ឡាក់ កា យីស៊ូ គ្រិះ បិច កា ក្រុំ ហៀន សារ ប្រ្ទះ ដេល អ៊ិ មប ឡាកោ តៅ ប៉ាតាង អន់ខៃ

២៦ ភៀ ប្រគំ អន់ អន់ខៃ ដាក់ សារ៉ាប់ កា ប្រ្ទះ ញុន កា បាំងហុំ អន់ខៃ លូ រះ ប៉ានីរ ប្រ្ទះ កា អន់ ខៃ

២៧ ភៀ ប៉ាណាំ ក្រុំ ហៀន សារ ប្រ្ទះ ពីះ ប៉ាក់ អ៊ិ ពៀប ឡាក់ កា អង់កាន់ ដាក់ ឡាយ៉ាម ខាក់ អូ ទី តាំងហាល អេះ អាម អូ ទី ហ្សា ម៉្លះ ម៉ាត់ លូ អូ ទី បិក អ៊ិក ហះ ចំ អុះ យី ក្រុំ ដាក់ សារ៉ាប់ កា ប្រ្ទះ អូ ទី យច សារ ញ៉ា អុះ។

២៨ ក្លោ ត្រត់ បិច កា កាម៉ាញ ឡាក់ កា សារ អា ដេល យី ឡាក់ កា បិច កា ឡាកោ អ៊ិ ទៅ។ ពៀ បិច កា កាម៉ាញ បក់ ណោះ កា បិច កា ឡាកោ អ៊ិ ទៅ ហង។

២៩ អូ យើយ ទី បក់ ពៀ អូ ណិស កា ឡាកោ ទៅ អុះ យី ទី ដឹង ពូ រាំងហៃ សិម ឡាកោ អន់ ដាក់ ប៉ាឡឹង ឡាក់ កា យីស៊ូ គ្រិះ រាំងហៃ សិម ក្រុំ ហៀន សារ ប្រ្ទះ អន់ ដាក់ ប៉ាឡឹង ដេល

៣០ ខង ពិន ទីខ្ល ឡាក់ កា ជុង តី ពីង ឡាកោ អ៊ិ

៣១ ឡាក់ កា ទី ប្រាត់ រះ ផា «ខ អា ហង បះ កាម៉ាក ឡាច ឡឹង មើត ពី ឡាំ អ្នក អន់ខ្ល លូ កាម៉ាញ ទីប រ៉ុន កា គូប សោប អន់ខៃ ពៀរ ដួរ ពៀប ឡាក់ កា ឡាកោ បាំងឡៃ ដឹង ម៉ោញ»។‡

៣២ សារ អា ទី ណិ ជ្រុ ខាក់ ហះកា អញ បិច រះ ផា សារ អា កាប ឡឹង សារ យីស៊ូ គ្រិះ លូ សារ ក្រុំ ហៀន សារ ប្រ្ទះ ណោះ ហង។

† ៥:២៣ ៥:២៣ ម៉ែត ណាំផា ពៀត គុល «កល»។ ‡ ៥:៣១ ៥:៣១ សារ អា ឡាច ឡឹង កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២:២៤។

៣៣ យ្វី៖ នីធម៌ កាតាម អន់ដីស ទិដ្ឋ ត្រត់ បិច កា កាម៉ាញ ឡាក់ កា បិច កា ឡាកោ ទៅ ដេល កា ម៉ាញ កា ត្រត់ កា រុប អ្សិល កូតី កា ក្លោ ដេល។

៦

សារ សាស្វា អ្នែ លូ មើត ពី

- ១ អី ម្នត សាស្វា ឡាក់ សៀ យីស៊ូ ហត់ រ៉ាប់ សៀ ប៉ានីរ មើត ពី ពី ប្រតី នីណោ៖ ដាក់ ត្រត់។
- ២ «អន់ដីស ត្រត់ អ្សិល កូតី កា មើត ពី» អា ហង ឡាក់ ចាបាប់ ទី ម៉ោញ ឡាក់ ទី ទីប ប៉ានីរ ប្រ្លឹះ សាញ៉ា ដេល
- ៣ «ម៉ាត់ អន់ដីស ទី សារ សាណុក សារ៉ាក លូ ទី អាញ រ៉ុស ទុញ អ្នែ ពីង ប៉ាថេត អា»។*
- ៤ កាប៉ាច់ អន់ដីស ឡាក់ ពី ដៃ ប្រតី អន់ គន អីក អ្សិយត ហះកា ត្រត់ អន់តត់ ប៉ាតោ កា អន់ខៃ ព្វយ សារ អន់តត់ ប៉ាតោ ម៉ះ យីស៊ូ ឡាក់ តាំងឡា ពិន។

សារ ម្នត ទុច អ្នែ លូ ម៉ែត តាំងឡា

- ៥ អី អុះ មី បក់ ប្រតី ទុច ព្វ ហត់ អន់ដីស រ៉ាប់ សៀ ប៉ានីរ ម៉ែត តាំងឡា លូ អ្សិល កូតី អ្សិយត កា អើ ពី ទីប ទី ពុត ដាក់ ត្រង់ ឡាក់ កា រ៉ាប់ សៀ យីស៊ូ គ្រិះ ដេល។
- ៦ ដៃ ប្រតី ក្រានី កា អន់ ម៉ែត តាំងឡា ហៃ បបំ ដៃ ប្រតី ក្រានី កា អន់ ប៉ាណូស ប៉ាញ ពុត យី ត្រត់ ប្រតី ឡាក់ កា ប្រតី ងារ កា យីស៊ូ គ្រិះ ទីប ប្រតី ព្វយ ពុត ប្រ្លឹះ បិកកាតយំ អន់ ទី ពុត ឡុត។
- ៧ ត្រត់ ប្រតី ងារ ណោ៖ ទីប ហោក រត់ ឡាក់ កា ប្រតី ងារ កា យីស៊ូ ឡាក់ ពី តាំងឡា ពិន ដេល អុ ត្រត់ ឡាក់ កា ប្រតី ងារ កា ប៉ាណូស អុះ។
- ៨ អន់ដីស ត្រត់ អុ អន់តត់ ផា យ្វី៖ បក់ ប្រតី ម៉ែត ព្វ កាតាម យ្វី៖ បក់ ប្រតី ទុច ព្វ កាតាម កា ចឹង ទី រ៉ាំងរ៉ានី ឡឹង យីស៊ូ ឡាក់ តាំងឡា ពិន តាម ងារ ដាក់ ឡាក់ អន់ដីស ទី ប្រតី ណោ៖ ហង។
- ៩ អន់ដីស ឡាក់ ប្រតី ម៉ែត ព្វ ត្រត់ ប្រតី កា ម្នត ទុច អន់ដីស នីណោ៖ ដេល អុ ត្រត់ កាប ប៉ាំង អ្សិយត កា អន់ខៃ អុះ។ ត្រត់ អុ អន់តត់ ផា យ្វី៖ បក់ ប្រតី ម៉ែត ព្វ កាតាម យ្វី៖ បក់ ប្រតី ទុច ព្វ កា តាម យី ទី ពី តាំងឡា ដឹង ម៉ោញ ឡាក់ អ្នែ ពីង ប្លែង តោ ហង អើ អុ រើស ម៉ាត់ បក់ ពៀ អុះ។

សារ ត្រត់ ទ្រុង យ្វឿង តាកុះ ឡាក់ ប្រ្លឹះ អន់

- ១០ កាប៉ាច់ សារ ម៉ោញ ណារូ ហត់ អន់ ទី សាង ញន កា សារ អំរ៉ាញ អីញ កេង ខាក់ ម៉ះ យីស៊ូ ឡាក់ ពី តាំងឡា ពិន។
- ១១ ហត់ អន់ដីស ទ្រុង គ្រឹប យ្វឿង តាកុះ ឡាក់ ប្រ្លឹះ បិកកាតយំ អន់ ភៀ អុ ត្រាតី សារ ម៉ែត ប្រ្លឹះ បីត ប៉ាញ៉ា តាត់ អំពូង កា អន់ដីស
- ១២ ខង ពិន អុ ត្រត់ តាកុះ លូ ប៉ាណូស អុះ យី តាកុះ លូ ម្នត ប្រ្លឹះ បីត ប្រ្លឹះ រឹត ឡាក់ សុតចាំង សាំឡាញ អីញ លូ តាំងឡា សារ ម៉ាម៉ាំង អ្នែ ពីង អងកក់ តេះ អា លូ អំរ៉ាញ អីញ អុ ដាក់ អ្នែ កាន់ តេះ ប្លែង។
- ១៣ ទីល នីណោ៖ ហត់ អន់ដីស អ្សិយត គ្រឹប យ្វឿង តាកុះ ម៉ះ ប្រ្លឹះ ណោ៖ ហង ម៉ាត់ អន់ដីស ចឹង ដាម អត់ ប៉ាត់ ដាវ ចឹង កើត សារ អុ ដាក់ ទៀ ប៉ាត់ អន់ដីស តាវ ត្រាតី លូ សារ អុ ដាក់ គ្រឹប នៃវ រ៉ាំងចំ កេះ ណោ៖ អន់ដីស ចឹង អ្នែ សៀ លើយ និះទៅ ហង។

* ៦:៣ ៦:២-៣ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លឹក ទី ពៀវ (ចោទិយ/កថា) ៥:១៦។

១៤ ទីល នីណោះ អ្នក អន់ដីស សៀ អន់ កាខាក់ លូ អ្នក សារ តាទីច កត់ ពីង សាំងគៀង រៀប ឡាក់ កា ម៉ាអ៊ែវ លូ អ្នក សារ ដាក់ ត្រង់ ប្រឹក្សា ហាសយ័

១៥ ទីប ទ្រៀម ពុត ចាក រ៉ះ សារ ដាក់ កាប ឡឹង សារ សាណុក សាវ៉ាក រៀប ឡាក់ កា ជិះ កីប។

១៦ គ្រីប សារ ឡាក់ កើត ពីះ ត្រត់ ម៉ឹង សារ សៀ រៀប ឡាក់ កា ខែល ម៉ាក់ អន់ដីស ចឹង អ្នក តាក់ អំប៉ាត់ កាំ អុញ ម៉ះ ម៉ែត ប្រ្លឹះ ប៊ីត។

១៧ ហត់ ម៉ឹង សារ ប្រ្លឹះ តង់ អន់ដីស ណោះ រៀប ឡាក់ កា តល់ ម្នក ប៉ាសយ័ លូ អ្នក ប៉ានីរ ប្រ្លឹះ ប្រឹក្សា ដាវ ម៉ះ ប៉ាដាត់ ប៉ាលឹង ប្រ្លឹះ

១៨ ទីប ម៉ន់ អើ ប្រ្លឹះ លើយៗ ពួយ ប៉ាដាត់ ប៉ាលឹង ប្រ្លឹះ ប៉ាណាំ ពុត លូ ឡោម ឡា អើ គ្រីប សារ។ ហត់ អ្នក ក្បាត់ ទីប ម៉ន់ ឡោម ប្រ្លឹះ អន់ កា ប៉ាសុន អើ ទិខ្លូ ញន កា ពុត អត់ សាវ៉ាញី កា ខាក់ ដៃ អ្នក ដៃ។

១៩ ហត់ ឡោម ឡា ប្រ្លឹះ សាវ៉ាប កា អាញ ដេល ម៉ាក់ ប្រ្លឹះ អន់ អាញ ទី ប៉ានីរ ពីរ កាង អ្នក កាប លូ អន់ អាញ ទី ពុត ខិន ផះ ចំ អាញ រ៉ះ អន់ ពូ អ្នក សារ ដាក់ ឡឹង យីស៊ូ ឡាក់ អោន សាគីម ផះ អន់ ទ្រួល ពៃ។

២០ អាញ ត្រត់ ខុក ញន កា រ៉ះ សារ ដាក់ អា ប៉ាតាង ប្រ្លឹះ ទីល នីណោះ ប៉រ អន់ដីស ម៉ន់ ឡោម ប្រ្លឹះ អន់ អាញ ទី ពុត ខិន កាប សារ ញ៉ា ឡាក់ អាញ ត្រត់ កាប។

២១ ទីយីកុះ ឡាក់ អុះ មី ពិន ឡាក់ ញីន ប៉ុច ចៃ អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ ប្រឹក្សា ដាវ កា យីស៊ូ ឡាក់ តាំងឡា ពិន អើ ចឹង រ៉ះ អន់ អន់ដីស អ្នក គ្រីប សារ ឡាក់ កើត ពីះ ពីង អាញ ទីប ដាវ ញ៉ា ឡាក់ អាញ ប្រឹក្សា ទីណោះ។

២២ អាញ ប្រើ អើ ឡាក់ ប៉ាក់ ចារ អន់ដីស ភៀ ប៉ុច កា អន់ដីស អ្នក ឡឹង សារ ញីន លូ អន់ អើ កាប ប៉ាំងហោក ពុត រៀក អន់ដីស ដេល។

២៣ អន់ ប្រ្លឹះ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន អន់ សារ សាណុក សាវ៉ា ក លូ សារ ប៉ុច ចៃ ទីប សារ សៀ កា អន់ដីស។

២៤ អន់ ប្រ្លឹះ ដាក់ ពុត កា អន់ដីស ទិខ្លូ ឡាក់ ប៉ុច ចៃ កា យីស៊ូ គ្រិះ លើយ អ្នក វើ ពុត អុះ។

សត់ត្រា វគី ប៉ូល ប៉ាហ្វឺ កា មូត មៀង ភីលីប សារ អន់តត់ រ៉ះ

មៀង ភីលីប អូ សូវ តិស ប៉ូប ចំ អុះ រ៉ប់ ដាវ អា មៀង អា អ្នែ ពឹង ប៉ាថេត ក្រិក។
 វគី ប៉ូល ឡាក់ រ៉ះ សារ ដាក់ ឡឹង យីស៊ូ ពឹង មៀង ភីលីប ផ្ទះ រ៉ាំងរ៉ាំង សាណាំ ៤៩-៥០ គ.ស.។ ស៊ី ឡុះ ធីម៉ូថេ លូ លូកា ឡាក់ អន់ខូ លូ អ៊ែ ដេល (ប័រ ហៃ ងារ មូត រ៉ះ ប៉ាតាង យីស៊ូ (កិច្ច/ការ) ១៦:១០-៤០)។
 វគី ប៉ូល ច្រាត់ សត់ត្រា អា ផ្ទះ អ៊ែ អ្នែ ពឹង ខុក។ ក្រុំ ហៀន សារ ប្រ្រៈ អ្នែ ពឹង មៀង ភីលីប ប៉ា គំ អន់ខែ អូ អន់តត់ កា វគី ប៉ូល ត្រត់ ខុក នីណោះ អន់ខែ កា ឡឹង លៀន ប៉ាហ្វឺ ពឹង អេប៉ាប្រ្រឌីត ភៀ តង់ វគី ប៉ូល។ ឡាក់ ទីល មៀង រ៉ូម អា កេះ អេប៉ាប្រ្រឌីត កា អិត ពូ អ៊ែ បិច សីត ប៉ាត់ មៀង ភី លីប ណារ៉ុ។ វគី ប៉ូល កា ច្រាត់ សត់ត្រា ប៉ាហ្វឺ ពឹង អ៊ែ ភៀ ប៉ានេ ហោក វគី កា អន់ខែ ទិខុ។ វគី ប៉ូល ច្រាត់ សត់ត្រា អា រ៉ាំងរ៉ាំង សាណាំ ៦១ គ.ស.។

សារ សាំខាន់ៗ

- វគី ប៉ូល តាំបាង ឡឹង សារ អ៊ែ ហោក វគី យ្រៈ អ៊ែ ត្រត់ ខុក កាតាម កា អ៊ែ យីត ផាទី សារ ឡាក់ បាក នីអៀ ឡាក់ កា ទី សារ ឡាក់ បាក អន់ខូ លូ យីស៊ូ ដេល។ អ៊ែ អន់តត់ ប៉ាតោ កា មូត សៀ យីស៊ូ អ្នែ ពឹង មៀង ភីលីប អន់ អន់ខែ ទី ពុត សៀ លើយ លូ អន់ អន់ខែ អ្នែ ដាក់ រម លូ គូប សោប ទីប អន់ ចិ ពុត ចិត យរ ប្រគី ងារ តង់ គូប សោប ឡាក់ កា យីស៊ូ ប៉ាណាំ អន់ទ្រួល កេះៗ។ វគី ប៉ូល រ៉ះ អៀង ទង ឡឹង សារ មូត សៀ យីស៊ូ ហោក វគី។
- វគី ប៉ូល រ៉ះ ឡឹង សារ អ៊ែ ត្រត់ ខុក ណោះ ទី ខា សាំរ៉ាប់ សារ ដាក់ ឡឹង យីស៊ូ។ (១:១២-៣០)
- វគី ប៉ូល រ៉ះ ផា មូត សៀ យីស៊ូ ត្រត់ ចិ ពុត ចិត យរ ឡាក់ កា យីស៊ូ ដេល។ (២:១-១៨)
- វគី ប៉ូល រ៉ះ សារ ធីម៉ូថេ លូ អេប៉ាប្រ្រឌីត។ (២:១៩-៣០)
- វគី ប៉ូល អន់តត់ ប៉ាតោ កា ពូ អន់ អ្នែ កោប អន់ ត្រត់ ពូយ ពុត ប្រ្រៈ បិកកាតយ័។ (៣:១-៤:៩)
- វគី ប៉ូល កាប ប៉ានេ មូត សៀ យីស៊ូ អ្នែ ពឹង មៀង ភីលីប។ (៤:១០-២០)

១ អាញ សិច ប៉ូល លូ ធីម៉ូថេ ឡាក់ ទុច យីស៊ូ គ្រិះ ញីន ប៉ាហ្វឺ សត់ត្រា អា កា អន់ដីស ឡាក់ ប៉ាសុន ប្រ្រៈ ញន កា សៀ យីស៊ូ គ្រិះ ឡាក់ អ្នែ ពឹង មៀង ភីលីប ទីប មូត ក្រាត់ ណាំផា ទីប មូត តង់ ប្រគី កាន កាណុង ក្រុំ ហៀន សារ ប្រ្រៈ ដេល។
 ២ អន់ ប្រ្រៈ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ទី ពុត ដាក់ កា អន់ដីស លូ អន់ សារ សាណុក សារ៉ាក កា អន់ដីស។

សារ វគី ប៉ូល ប៉ានេ ប្រ្រៈ ញន កា មូត មៀង ភីលីប
 ៣ ផ្ទះ ចំ អាញ កាចាំង កា អន់ដីស អាញ កា ប៉ានេ កា ប្រ្រៈ ពិន លើយៗ។
 ៤ រ៉ប់ អាញ ម៉ន់ ឡោម ប្រ្រៈ កា អន់ដីស ទិខុ អាញ ទី ពុត ហោក វគី លើយ។
 ៥ ខង អន់ដីស លើយ រ៉ះ សារ ដាក់ ឡឹង យីស៊ូ អន់ខូ លូ ញីន ដេល ឡឹង ដាវ អន់ដីស អង់កះ សៀ លើយ ទីល រ៉ប់ ដាវ អា។

៦ ប្រើ៖ បិកកាតយ័ ផ្លែ ប្រើគី សារ ដាក់ ពីង កាំឡាំង អន់ដីស អាញ សៀ ខាក់ ជា អ៊ែ ចឹង តា គំ អង់កេះ លើយ ទីល ដាវ យីស៊ូ ជីវ ទៀ។

៧ ពុត អាញ ហោក រីគំ នីអៀ យី ត្រគំ តាទីច ហង ខង ពុត អាញ អ៊ែ អន់ខូ លូ អន់ដីស លើយ យី៖ អាញ ត្រគំ ខុក កាតាម យី៖ អាញ អ៊ែ ប៉ាតែក លូ ពូ ភៀ បិច រាំងហៃ សារ ដាក់ ឡឹង យីស៊ូ អន់ អ៊ែ លើយ កាតាម អន់ដីស កា ទី ចានែក អន់ខូ លូ អាញ កាណុង សារ ប្រើ៖ អន់ អា ដេល។

៨ ប្រើ៖ បិកកាតយ័ ប្រើគី ផាញាន ផា អាញ បិច ចៃ កា អន់ដីស ខាក់ ឡាក់ កា យីស៊ូ គ្រិះ ទី ពុត បិច ចៃ ដេល។

៩ អាញ ម៉ន់ ឡោម ប្រើ៖ អន់ អន់ដីស ទី ពុត បិច ចៃ ហ៊ែង ខាក់ លូ ហ្លង់ គ្រីប សារ ទិណោះ

១០ ម៉ាក់ អន់ដីស ចឹង អ៊ូ យីត អ៊ូ អន់ហ្គាល់ សារ ញ៉ា ឡាក់ ដាក់ ហ្គិត។ ណោះ ប៉ាក់ ដាវ យីស៊ូ គ្រិះ ជីវ ទៀ អន់ដីស ចឹង ដាក់ ត្រង់ អ៊ូ ទី សារ យច អុះ

១១ លូ ប្រើគី ដាវ ដាក់ ត្រង់ ញុន កា យីស៊ូ គ្រិះ ម៉ាក់ ពូ ចឹង ប៉ានេ ប្រើ៖ កាខាក់។

សារ រតី ប៊ូល ប៉ាណាប ប្រើគី អន់ ពូ សៀ ហ៊ែង អៀង

១២ អី អុះ មី អាញ ប័រ រះ កា អន់ដីស ទី សារ ញ៉ា ឡាក់ កើត ពីះ ពីង ឡាកោ អាញ អា ប្រើគី អន់ ពូ សៀ សារ ដាក់ ឡឹង យីស៊ូ ហ៊ែង អៀង ។។

១៣ កាំឡាំង បក់ ញ៉ាម ហី សាដាច់ តីស រួម ទីខូ លូ ពូ អន់ទៀតៗ ណារ ពូ អ៊ូ អន់តត់ ផា អាញ ត្រ គំ ខុក អា ញុន កា អាញ ប្រើគី ដាវ កា យីស៊ូ គ្រិះ។

១៤ ញុន កា អាញ ត្រគំ ខុក អា អុះ មី សួន អៀង សៀ យីស៊ូ កាខាក់ ទីប ទី ពុត ខីន រះ សារ ដាក់ អ៊ូ អ្សត កា ញ៉ា អុះ។

១៥ ទី បក់ អន់ដា រះ សារ ដាក់ ឡឹង យីស៊ូ ញុន កា ទី ពុត សាណឹង សាណើស លូ ប៉ាលូង ប៉ា ណាំង លូ អាញ ហះកា ទី បក់ អន់ដា រះ សារ ដាក់ ញុន កា ពុត ដាក់ ត្រង់ ដេល។

១៦ ម្លត បក់ ដាក់ ត្រង់ ណោះ រះ សារ ដាក់ ញុន កា បិច ចៃ កា អាញ ខង អន់ខែ អ៊ូ អន់តត់ ផា ប្រើ៖ រឺស អាញ អន់ រាំងហៃ សារ ដាក់

១៧ ហះកា បក់ អន់ដា រះ សារ ដាក់ ឡឹង យីស៊ូ គ្រិះ ញុន កា ពុត អ៊ូ ដាក់ បិច ដឹង កា ប៉ាលូង ប៉ា ណាំង អន់ខែ សាមីគី ផា ប្រើគី នីណោះ ចឹង ប្រើគី អន់ អាញ ទី សារ ប៉ាណាប ហ៊ែង ខាក់ កាណុង ខុក អា។

១៨ ហះកា សារ ទិណោះ ញ៉ា ចឹង ត្រគំ លូ អាញ យី៖ ពូ ទី ពុត ដាក់ កាតាម អ៊ូ ដាក់ កាតាម ពូ កា រះ សារ ដាក់ ឡឹង យីស៊ូ និះទៅ ដេល។ ទីល នីណោះ ពុត អាញ ហោក រីគំ កា សារ អា។ អាញ ចឹង ហោក រីគំ លើយ

១៩ ខង អាញ អ៊ូ អន់តត់ ផា ប៉ាដាត ប៉ាលឹង យីស៊ូ គ្រិះ ចឹង តង់ អាញ អន់ រ៉ាវ៉ាច់ ឡឹង ខុក ញុន កា អន់ដីស ម៉ន់ ឡោម ប្រើ៖ កា អាញ។

២០ អាញ ម៉ឹង ទី ពុត ទី ពៀក ផា អាញ ចឹង អ៊ូ តាយុស កា សារ ញ៉ា អុះ។ យី៖ តៅ យី៖ រឺស កាតាម ឡាកោ អាញ ចឹង ខីន កាខាក់ ប៉ានេ យីស៊ូ គ្រិះ កិញអៀ អា ឡាក់ កា សើត ពៃ ដេល។

២១ ឡាកោ អាញ អា ផា រឺស យី រឺស សារីវ៉ាប កា យីស៊ូ គ្រិះ ផា តៅ យី ដាក់ ហ្គិត សារីវ៉ាប អាញ។

២២ ហះកា ផា អាញ អ៊ែ រឺស ឡាក់ ប៉ាក់ ម៉ាត់ ណោះ អាញ ចឹង ប្រើគី ដាវ ឡាក់ ទី ខា ផែម ណា រុ។ ហះកា អាញ អ៊ូ អ៊ូ ចឹង រឺស អ្សក់ ទ្រង ចំ អុះ។

២៣ អាញ បិច ទិ ពៀរ ពុត អាញ បិច ចាក ឡាច់ ឡើង អង់កក់ តេះ អា ឡា អ្នែ អន់ខូ លូ យី ស៊ី ណោះ ដាក់ ហ្គិត។

២៤ ហះកា ជា អាញ អ្នែ រីស ឡា ប៉ាក់ ម៉ាត់ ណាវ ណោះ ទី ខា កាខាក់ សាំរ៉ាប់ កា អន់ដីស។

២៥ ញន អាញ សៀ តាទីច បះ អាញ អ្ន អន់តត់ ជា អាញ ចឹង អ្នែ រីស ទីប ចឹង ឡា អ្នែ អន់ខូ លូ អន់ដីស ទីខូ ភៀ អន់ អន់ដីស សៀ ហ៊ែង ខាក់ លូ ទី ពុត ហោក រីត់

២៦ ម៉ាក់ អន់ដីស ចឹង តីស ម៉ះ ហ៊ែង ខាក់ ញន កា យីស៊ី គ្រិះ ខង អាញ ឡា អ្នែ អន់ខូ លូ អន់ ដីស។

២៧-២៨ ហះកា អន់ដីស ត្រត់ រ៉ាំងហៃ ឡាកោ អន់ ត្រត់ លូ សារ ដាក់ ឡើង យីស៊ី គ្រិះ ពិ ភៀ អន់ អាញ កាតាំង លៅ ជា អន់ដីស អ្នែ សៀ លើយ លូ វែរ ពុត ពៀក ប្រឹក ងារ អន់ខូ លូ គូប សាំរ៉ាប់ សារ ពិន សៀ យី សារ ដាក់ ឡើង យីស៊ី លូ អន់ដីស អ្ន អ្នុត កា មូត បក់ ប៉ាសាំង លូ អន់ដីស ណោះ អុះ យី៖ អាញ ឡា ច្នាក់ អន់ដីស លើ អ្នែ ចាំងហាយុត កាតាម។ ប៉ាក់ មូត ប៉ាសាំង ប័ប អន់ដីស ទី ពុត ខិន ណោះ អន់ខែ ចឹង អ្ន ចាបះ ជា អន់ខែ ចឹង តៅ រ៉ាយ តៅ រ៉ុង ហះកា កាប៉ាច់ អន់ដីស ប្រឹះ ចឹង តង់ ខង សារ អា ឡាច់ ឡើង ប្រឹះ។

២៩ ហះកា កិញអៀ អា ប្រឹះ អន់ អន់ដីស ទី សារ ចុក ប៉ាណាប ញន កា យីស៊ី គ្រិះ អ្ន ត្រត់ ដឹង កា សៀ អ៊ែ អុះ។

៣០ អន់ដីស ពូ ប្រឹក បាប ឡាក់ កា ពូ យើយ ប្រឹក បាប អាញ ពៃ ដេល កិញអៀ អា ពូ ផះ អ្នែ ប្រឹក បាប អាញ ណាវ។

២

សារ ត្រត់ ប៉ាន់ចិ ពុត ឡាក់ កា យីស៊ី គ្រិះ

១ ទីល នីណោះ ជា យីស៊ី គ្រិះ ប៉ាំងហោក ពុត ពៀក អន់ដីស លើ ជា អន់ដីស ហោក ញន កា យីស៊ី គ្រិះ បិច ចៃ កា អន់ដីស លើ ជា ប៉ាដាត ប៉ាលឹង ប្រឹះ អ្នែ អន់ខូ លូ អន់ដីស លើ ជា អន់ ដីស ទី ពុត តាប៉ាប តាប៉ុន កា គូប

២ ហាក់ អន់ដីស យីត ទ្រង ដឹង ម៉ោញ លូ ទី ពុត បិច ចៃ កា គូប សោប ទីប ទី ពុត ពៀក ដឹង ម៉ោញ ដេល ណោះ ចឹង ប្រឹក អន់ ពុត អាញ ហោក រីត់ ខាក់។

៣ ដៃ ប្រឹក សារ ញ៉ា ញន កា ពុត ប៉ាលូង ប៉ាណាំង លូ ពុត អ្នាត់ អេង អន់ដីស ត្រត់ ប៉ាន់ចិ ពុត លូ យីត ជា ពូ អន់ទៀត សាំខាន់ ហ្គិត ឡើង ឡាកោ ទៅ។

៤ អន់ដីស ដៃ យីត ដឹង កា សារ ទី ខា កា ឡាកោ ទៅ ដៃ ត្រត់ យីត អន់ ទី ខា កា ពូ អន់ទៀត ដេល។

៥ យីស៊ី គ្រិះ ទី ពុត ពៀក នីចម អន់ដីស កា ត្រត់ ទី ពុត ពៀក នីណោះ ដេល។

៦ យី៖ យីស៊ី គ្រិះ និះទៅ លូ ប្រឹះ បិកកាតយី កាតាម ហះកា អ៊ែ អ្ន ខំ ប្រឹក ឡាកោ អន់ សាម៉េ លូ ប្រឹះ អុះ

៧ អ៊ែ សាឡាក់ អ្នាត សារ គិត ខា ម៉ះ អ៊ែ ទីណោះ កេះណោះ ប្រឹក អន់ ឡាកោ អ៊ែ កេះ ប៉ាណូស ដោច ដាច ទីប កេះ ទុច

៨ កេះណោះ អ៊ែ ប៉ាន់ចិ ពុត ប្រឹក ពួយ ប៉ានីរ ពី អ៊ែ លើយ ទីល តៅ ទីប តៅ ពីង អ៊ឹង គឹង សាំ។

៩ ញន ណោះ ហង បះ ប្រឹះ បិកកាតយី តាំប៉ោក អ៊ែ អន់ តីស កាខាក់ ទីប អន់ អ៊ែ លៅ លែង សិច ហ្គិត ឡើង ពូ

- ១០ ភ្ញើ អន់ ពូ ទិខូ ទីប អែ ពឹង ប្លែង ទីប ពឹង តេះ លូ កាន់តេះ តេះ ជន តាកុល សាំប្លើ យីស៊ូ
- ១១ លូ អន់ ប៉ាណូស គ្រីប សុនសាត រ៉ះ ជា យីស៊ូ គ្រិះ ឡាក់ តាំងឡា តាទីច ភ្ញើ ប៉ានេ ប្រើៈ បិក កាតយ័ ឡាក់ ពី ពិន។
- ១២ អី អុះ ម៉ី ឡាក់ អាញ បិច ថៃ កាខាក់ ផះ អាញ អែ អន់ខូ លូ អន់ដីស ពៃ អន់ដីស យើយ ប្រើ គី ពួយ ប៉ានីរ អាញ កិញអៀ អា អាញ អុ អែ អន់ដីស ត្រត់ ប្រើគី ពួយ តូ ណារ៉ូ ហ៊ែង ខាក់។ ហត់ ខំ ប្រើគី ងារ លូ អ៊ីល កូតិ អ្យុត កា ប្រើៈ អន់ ត្រត់ លូ សារ អែ តង់ អន់ដីស ណោះ ហង
- ១៣ ខង ប្រើៈ បិកកាតយ័ ហង អែ ប៉ាណាំ ពុត ពៀក អន់ដីស ម៉ាត់ អន់ដីស បិច ប្រើគី ដាក់ លូ អុ ប្រើគី ដាក់ ពួយ ពុត អែ បិច។
- ១៤ គ្រីប សារ អន់ដីស ប្រើគី ណោះ ដៃ ដាញ លូ ដៃ ប៉ាតែក ហង
- ១៥ ម៉ាត់ អន់ដីស ដាក់ ត្រង់ កាខាក់ អុ ទី សារ បិក អិក ញ៉ា អុះ ទីប អន់ដីស ចឹង កេះ គន ប្រើៈ បិក កាតយ័ អុ ទី សារ យច ហះ ចំ អុះ យីៈ អែ កាណាង មូត អុ ដាក់ ពឹង រ៉ាំងហារ អា កាតាម។ អន់ ដីស តាតារ ក្លាក់ ពឹង ប៉ាណូស រ៉ាំងហារ អា ឡាក់ កា សំឡុង តាតារ ពឹង ប្លែង
- ១៦ ទីប រ៉ះ ប៉ានីរ ប្រើៈ ឡាក់ អន់ អាញ រ៉ុស កា ពូ ដេល។ ផា អន់ដីស ប្រើគី នីណោះ ណោះ អាញ ចឹង តិស ម៉ុះ ប៉ាត់ ដាវ យីស៊ូ គ្រិះ ជីរ ទៀ ខង ងារ ឡាក់ អាញ ប្រើគី ទីប ភ្លើ ប៉ាណាប អា អុ ត្រត់ អុ ទី ខា អុះ។
- ១៧ ផា ងារ អន់ដីស ប្រើគី ញន កា សៀ យីស៊ូ ណោះ ពៀប ឡាក់ កា កាណាតី រ៉ាម៉ះ ប្រើៈ ផា អាញ តៅ ណោះ ឡាកោ អាញ ពៀប ឡាក់ កា តាពៃ ពូ ស្រោច ពឹង កាណាតី រ៉ាម៉ះ ណោះ។ យីៈ នីណោះ កាតាម កា អាញ ហោក រីត កាខាក់ អន់ខូ លូ អន់ដីស ដេល។
- ១៨ អន់ដីស ត្រត់ ទី ពុត ហោក រីត អន់ខូ លូ អាញ និះទៅ ដេល។

សារ ធីម៉ូថេ លូ អេប៉ាប្រើឌីត

- ១៩ ផា យីស៊ូ ឡាក់ ពី តាំងឡា ពិន អន់ អាញ យីត ចឹង ប្រើ ធីម៉ូថេ ឡាក់ ប៉ាត់ ចារ អន់ដីស កិញ អៀ ហង ប៉ាត់ អាញ កាតាំង អែ រ៉ះ សារ អន់ដីស ទៀ ណោះ អាញ ចឹង ហើយ ពុត ពៀក ហង។
- ២០ អាញ អុ ទី បំបំ ពៀ ណារ៉ូ កាយ ឡើង អែ ណោះ អុះ ឡាក់ រ៉ុនរ៉ាយ កា អន់ដីស
- ២១ ខង ពូ យីត ដឹង កា ឡាកោ ទៅ ពូ អុ យីត កា សារ ទី ខា កា យីស៊ូ គ្រិះ អុះ។
- ២២ ហះកា អន់ដីស អុ កេះ ឡើង ពុត អែ ញន កា បំបំ អែ ប្រើគី ងារ រ៉ះ សារ ដាក់ អន់ខូ លូ អាញ ឡាក់ កា ពី លូ គន។
- ២៣ ទីល នីណោះ អាញ ម៉ុង ផា អែ ចឹង ឡាក់ ប៉ាត់ ចារ អន់ដីស ប៉ាត់ អាញ អុ កា សារ អាញ ចឹង កើត នីចម ណោះ អាញ ចឹង ប្រើ អែ ឡាក់ រិញ ឡុត។
- ២៤ ផា យីស៊ូ ឡាក់ ពី តាំងឡា ពិន អន់ អាញ ម៉ុង ផា បៀត ណារ៉ូ ឡាកោ អាញ ទៅ កា ឡាក់ ពួយ ដេល។
- ២៥ ហះកា អាញ យីត ផា ត្រត់ ប្រើ អេប៉ាប្រើឌីត សីត ប៉ាត់ អន់ដីស អែ ឡាក់ អុះ ម៉ី អាញ ទីប អែ ឡាក់ គូប ប្រើគី ងារ អន់ខូ លូ អាញ ពៀប ឡាក់ កា តាហាន ឡាក់ តាកុះ។ អែ ហង ឡាក់ អន់ដីស ប្រើ ឡាក់ អញដីន កាណាតី ញ៉ា កា អាញ ឡាក់ អាញ តងកាន ពៃ។
- ២៦ អែ បិច កា បំបំ ម៉ុះ ម៉ាត់ អន់ដីស ខាក់ ទីប អែ អ្យុត កា អន់ដីស ហ្សឹក កា អែ ខង អន់ដីស កា តាំង លៅ ផា អែ អិក ក្លាំង។

២៧ អើ អីត ក្លាង តាទីច ហង ប៊ែត ចឹង តោ ហះកា ប្រ្លឹះ បិកកាតយ័ តាប៉ាប តាប៉ុន កា អើ ហះ កា អូ ត្រត់ ដឹង កា អើ អុះ ប្រ្លឹះ កា តាប៉ាប កា អាញ ដេល ភៀ ដៃ អន់ អាញ អុក ពុត តាឡាម៉ា។

២៨ ណោះ ហង បះ អាញ ប៊ុច កាខាក់ ប្រើ អើ សីត ម៉ាក់ អន់ដីស ហោក រីត ញន កា ប័ប ម៉ុះ ម៉ាក់ អើ ម៉ោញ ទង ណារ៉ូ ម៉ាក់ ពុត អាញ អូ សូវ ហ្សឹក ហង។

២៩ ហត់ ហាប់ អើ ពិ ញន កា យីស៊ូ ឡាក់ ពី តាំងឡា ពិន ទីប ទី ពុត ហោក រីត កាខាក់ លូ ត្រត់ អ្សិល កូត ប៉ាណូស ឡាក់ កា អើ អា

៣០ ខង អើ ប៊ែត ចឹង តោ ញន កា ងារ យីស៊ូ គ្រិះ អើ សាឡាក់ ឡាកោ ភៀ តង អាញ ប៉ាតាង អន់ដីស ខង អន់ដីស អូ អូ ឡាក់ តង អាញ។

៣

សារដាក់ ត្រង់ ញន កា សៀ យីស៊ូ

១ ម៉ោញ ណារ៉ូ អី អុះ មី ហត់ ហោក រីត ពិ ញន កា យីស៊ូ ឡាក់ ពី តាំងឡា ពិន។ អាញ អូ ស្រាប់ អុះ ច្រាក់ សារ តែល ទៅ ៗ អា ប៉ាហ្សើ អន់ កា អន់ដីស ខង អាញ ច្រាក់ នីអៀ ភៀ អន់ អន់ដីស សៀ កាខាក់។

២ អន់ដីស ត្រត់ សាំងកែ ឡឹង មូត អូ ដាក់ ខង អន់ខែ ឡាក់ កា សូ អន់ខែ បាំងខំ ពូ កាសិត អង់ការ អន់ខែ កាប ផា ណោះ ប្រ្លឹះ ចឹង តង

៣ តាទីច អើ ពិន ទិឌូ អា យី មូត អ៊ីស្រាអែល តាទីច * ឡាក់ ប្រ្លឹះ តង ពិន ឡាក់ ប៉ាណូស ប៉ានេ សាំប្លឹះ ប្រ្លឹះ ពូយ ប៉ាងាត ប៉ាលីង អើ លូ អេង កា យីស៊ូ គ្រិះ ពិន អូ ម៉ឹង ឡាកោ ទៅ អុះ។

៤ ផា អាញ ម៉ឹង ឡាកោ អាញ ទៅ កា ទី សារ ត្រត់ ម៉ឹង ដេល។ ផា ទី បក់ ពៀ ម៉ឹង កា ឡាកោ ទៅ ណោះ អាញ ចឹង ម៉ឹង ហ្គិត ឡឹង អើ ណោះ ណារ៉ូ

៥ ខង អាញ កាសិត អង់ការ និះទៅ ដេល ផះ តាំងហាម ដាវ ឡឹង អាញ កើត ពៃ អាញ កា ប៉ាសុន អ៊ីស្រាអែល ឡឹង ផ្លង់ រ៉ាច់ បេនយ៉ាមីន ទីប អាញ កា សុនសាត ហេត្រី កើត ឡឹង ហេ ត្រី។ ផា រះ ឡឹង ងារ ប្រគី ពូយ ចាបាប់ ប្រ្លឹះ អាញ កា ក្រុំ ផាវ៉ាស៊ី ឡាក់ ខំ ប្រគី ពូយ កាខាក់ ដេល។

៦ ផា រះ ឡឹង សារ អ្សក់ ពុត ចេត អាញ កា អ្សក់ ពុត ចេត ហ្គិត ឡឹង ពូ សាំ ទីប ឡាក់ ថាំឡាយ ក្រុំ ហៀន សារ យីស៊ូ។ ផា រះ ឡឹង សារ ដាក់ ត្រង់ ញន កា ប្រគី ពូយ ចាបាប់ អាញ អូ យច ហះ ចំ អុះ។

៧ ហះកា សារ ញ៉ា ឡាក់ អាញ ផា ទី ខា ផះ សើត ពៃ សារ ណោះ កិញអៀ អា អាញ យីត ផា អូ ទី ខា កេះ ញន កា អាញ ម៉ឹង យីស៊ូ គ្រិះ កេះ។

៨ ហ្វាស ឡឹង ណោះ ណារ៉ូ អាញ យីត ផា គ្រឹប សារ ញ៉ា ទិណោះ អូ ទី ខា កេះ ខង ទី សារ ម៉ោញ ឡាក់ ដាក់ ហ្គិត ឡឹង ពូ យី សារ អាញ អន់ហ្គាល់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា អាញ។ ញន កា អើ ហង បះ អាញ អ្នក ទិ សារ ណោះ ខង សារ ទិណោះ អាញ យីត ផា ឡាក់ កា អច់ ភៀ អន់ ទី យីស៊ូ គ្រិះ អ្នែ អន់ខូ លូ អាញ

៩ លូ អន់ អាញ អ្នែ អន់ខូ លូ អើ។ អូ ត្រត់ អាញ ដាក់ ត្រង់ ញន កា ប្រគី ពូយ ចាបាប់ ណោះ អុះ យី អាញ ដាក់ ត្រង់ ញន កា សៀ យីស៊ូ គ្រិះ ខង សារ ដាក់ ត្រង់ ណោះ ឡាច ឡឹង ប្រ្លឹះ បិ កកាតយ័ អន់ កា បក់ សៀ យីស៊ូ។

* ៣:៣ ៣:៣ មូត អ៊ីស្រាអែល តាទីច ពៀត គុល «កាសិត អង់ការ តាទីច»។ រត់ ប៉ូល កាប ប៉ាន់ដីប ឡឹង ប៉ាណូស ឡាក់ កេះ ប៉ាសុន ប្រ្លឹះ តាទីច។

១០ អាញ បិច អន់ហ្គាល់ យីស៊ូ គ្រិះ លូ បិច អន់ហ្គាល់ សារ អំរ៉ាញ អីញ ឡាក់ ប្រ័គី អន់ អែរ រីស សីត ណារ្ត ទីប បិច កា ទី សារ អីត ប៉ាណាប អន់ខូ លូ អែរ ទីប តៅ ឡាក់ កា អែរ ដេល

១១ ម៉ាត់ ប្រ័ះ ចឹង ប្រ័គី អន់ អាញ រីស សីត ណារ្ត ដេល។

សារ ត្រគ់ យីត ឡឹង សារ ប៉ាត់ ម៉ាត់ ទៀ

១២ អាញ អូ រះ ផា ឡាកោ អាញ ទី កេះ អុះ សារ ទិណោះ លើ កា ដាក់ កាខាក់ កេះ អូ ទី យច ហះ ចំ អុះ ហះកា អាញ ផះ ខំ សាតាក់ ឡាក់ ប៉ាត់ ម៉ាត់ អន់ ទី សារ ណោះ ខង ឡាកោ អាញ អា យីស៊ូ គ្រិះ រឿស អ្យក់ កេះ។

១៣ អី អុះ មី អាញ អូ យីត ផា អាញ អ្យក់ ទី កេះ អុះ ហះកា ទី សារ ម៉ោញ ឡាក់ អាញ ប្រ័គី យី អាញ ប្រ័គី អន់ ពីល ទី សារ តែង ប៉ាអច់ ពៃ អាញ ខំ ណាំង សារ ញ៉ា ឡាក់ អែរ ប៉ាត់ ម៉ាត់ ណារ្ត

១៤ ទីប អាញ សាតាក់ ឡាក់ ម៉ង់ ប៉ាត់ ចារ ចឹង ទី អ្យក់ រ៉ាំងរ៉ាន់ យី ប្រ័ះ បិកកាតយ័ ចឹង ជៀក អាញ អែរ ពីង ប្លែង ញុន កា យីស៊ូ គ្រិះ។

១៥ ទីល នីណោះ ពិន ឡាក់ ប៉ាណូស សៀ កាខាក់ កេះ ត្រគ់ យីត ឡាក់ កា សារ អាញ ប្រាត់ អា ដេល។ ផា អុះ មី ចំ ទី ពុត តាង ហះ ចំ ណារ្ត ប្រ័ះ ចឹង អន់ អែរ ហ្គង់ ដេល។

១៦ ហះកា យ័ះ ពិន ឡាក់ ទីល គីត ចំ កាតាម ពិន ត្រគ់ ខំ ចាក ឡាក់ ប៉ាត់ ម៉ាត់ លើយ។

១៧ អី អុះ មី ហត់ ប្រ័គី ពួយ អាញ លូ ហៃ មូត បក់ ប្រ័គី ពួយ ង៉ារ ឡាក់ អាញ ប្រ័គី ហះ ម៉ាត់ អន់ដីស ពៃ។

១៨ អាញ រះ ឡាក់ កា អាញ យើយ រះ លើយៗ ពៃ ណោះ ហង ហះកា កិញអៀ អា អាញ រះ ទីប ឡាច់ ទៀក ម៉ាត់ ខង ទី អៀង ដូរ ប្រ័គី សារ អូ ដាក់ អន់ខែ ប៉ាសាំង លូ សារ រះ ឡឹង សារ យីស៊ូ តៅ ពីង អ៊ឹង គីង ។

១៩ ប៉ាត់ អន់គីត ទៀ មូត ណោះ ចឹង តៅ រ៉ាយ តៅ រ៉ុង ខង អន់ខែ យីត ដឹង កា រ៉ាច់ ពុង អន់ ខែ ទៅ ប្រ័គី ឡាក់ កា ប្រ័ះ អន់ខែ អ្យក់ សារ ឡាក់ ត្រគ់ តាយូស កាំហ្គាស ប្រ័គី សារ អ្នាត់ អេង ឡុត អន់ខែ យីត ដឹង កា កាណាត់ ពីង អង់កក់ តេះ អា ដោច។

២០ ហះកា ពិន អា ឡាក់ ប៉ាសុន ប្រ័ះ ឡាក់ ចឹង អែរ ពីង ប្លែង ពិន កា អែរ ក្យាត់ បក់ តង់ ឡាក់ ចឹង ដីរ ឡឹង ប្លែង យី យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

២១ អែរ ចឹង តូរី ឡាកោ ប៉ាំងឡៃ ពិន ឡាក់ អូ កាឡោះ អា អន់ កេះ ឡាក់ កា ឡាកោ ប៉ាំងឡៃ អែរ ឡាក់ តាតារ ក្តាត់ ញុន កា សារ អំរ៉ាញ អីញ មះ អែរ ឡាក់ រ៉ាំងហៃ គ្រីប កាណាត់ ញ៉ាៗ ទិណោះ។

៤

១ អី អុះ មី ឡាក់ អាញ បិច ចៃ អាញ ឡាងត កា អន់ដីស ខាក់ ខង អន់ដីស ប្រ័គី អន់ អាញ គីស ម៉ុះ លូ ហោក រីត់។ ហត់ អន់ដីស សៀ យីស៊ូ ឡាក់ ពី តាំងឡា ពិន កាខាក់ លើយ ពិ។

សារ ត្រគ់ រះកះ ប៉ារម លូ គូប សោប

២ អាញ ប៉រ អន់តត់ ប៉ាតោ កា អើរ៉ូខៀ លូ ស៊ុនទិច អន់ អន់ដីស ទី ពុត ដឹង ម៉ោញ ញុន កា សៀ យីស៊ូ។

៣ អី គូប ឡាក់ ដាក់ ត្រង់ ហត់ អីស តង់ រះកះ ប៉ារម មូត អង់កាន់ ពៀរ ដូរ អា ពិ ខង អន់ខែ អា យើយ ប្រ័គី ង៉ារ រះ សារ ដាក់ ឡឹង យីស៊ូ អន់ខូ លូ អាញ អន់ខូ លូ ក្លេមេន ទីប មូត អន់ទៀតៗ ឡាក់ យើយ ប្រ័គី ង៉ារ អន់ខូ ឡាក់ អន់ខែ ទី សិច ពីង ផាប ប្រាត់ សិច បក់ ទី អាញ រីស។

៤ ត្រគ់ ហោក រីត់ លើយ ញុន កា យីស៊ូ ឡាក់ ពី តាំងឡា ពិន។ អាញ រះ ម៉ោញ ទង ណារ្ត ហត់ ហោក រីត់ ពិ។

៥ ហត់ អន់ដីស តាំបាង ពុត ដាក់ សឹម អន់ ប៉ាណូស ទិខ្ច បំប៉ ខង ពី តាំងឡា ពិន ក្បាម៍ ចឹង ដីរ កេះ។

៦ អន់ដីស ជែ រឺនរាយ កា សារ ញ៉ា ហង ហត់ ម៉ន់ ឡោម ឡា ប្រ្លឹះ ពិ យ្រឹះ ទី សារ ញ៉ា កា តាម កា ប៉ានេ អើ ដេល។

៧ ប្រគី នីណោះ អន់ដីស ចឹង ទី សារ សាណុក សារ៉ាក ឡឹង ប្រ្លឹះ បិកកាតយ័ តាទីច ហ្គិត ឡឹង ពុត ប៉ាណូស យីត។ សារ សាណុក សារ៉ាក ណោះ ចឹង អៃ កាណុង ពុត អន់ដីស លើយ ញន កា យីស្វី គ្រិះ។

៨ ម៉ោញ ណារ អី អុះ មី អន់ អន់ដីស យីត ដឹង កា សារ ញ៉ា ឡាក់ ត្រត់ សារ ញ៉ា ឡាក់ កានី ត សារ ញ៉ា ឡាក់ ត្រង់ សារ ញ៉ា ឡាក់ អុ ទី យច សារ ញ៉ា ឡាក់ ត្រត់ បិច ចៃ សារ ញ៉ា ឡាក់ រត់ យី អន់ដីស ត្រត់ យីត ចាជ្រែប ទី សារ ញ៉ា ឡាក់ ដាក់ លូ សារ ញ៉ា ឡាក់ ត្រត់ ប៉ានេ។

៩ សារ ឡាក់ អន់ដីស ហៀន លូ កាតាំង ឡឹង អាញ ទីប ងារ ឡាក់ អន់ដីស បំប៉ អាញ ប្រគី ណោះ ហត់ ប្រគី ពុយ ពិ។ ប្រគី នីណោះ ប្រ្លឹះ បិកកាតយ័ ឡាក់ តាំងឡា សារ សាណុក សារ៉ាក ចឹង អៃ អន់ខ្ច លូ អន់ដីស ហង។

សារ មូត មៀង ភីលីប តង់ អន់ លៀន កា រត់ ប៉ូល

១០ អាញ ហោក រត់ កាខាក់ កា យីស្វី ញន កា អន់ដីស យីត កា អាញ ម៉ោញ ទង ណារ។ ផះ អន់ទ្រួល ពៃ អន់ដីស យីត កា អាញ ដេល ហះកា អុ អុ ចឹង តង់ អាញ។

១១ អាញ រះ នីអៀ អុ ត្រត់ អាញ កាសត់ អុះ ខង អាញ ហៀន កេះ ឡឹង សារ សាណិ ពុត យ្រឹះ អាញ ទី សារ ញ៉ា កាតាម យី អាញ ដាម អត់ ទីណោះ។

១២ អាញ យើយ ទុក ឡាំបាក អាញ កា យើយ សល់ តាលៀយ ដេល។ យ្រឹះ អាញ សង់ ផឹក កាតាម យ្រឹះ ឡាយុត ឡាំងរ៉ាញ កាតាម អាញ អុ ដាម អត់ ទីណោះ។

១៣ អាញ ដាម អត់ ទីណោះ ញន កា យីស្វី អន់ សាដុំ កា អាញ។

១៤ ហះកា អន់ដីស ទី តង់ អាញ ផះ អាញ ទី សារ ប៉ាណាប ណោះ ដាក់ តាទីច ហង។

១៥ អី អុះ មី ឡាក់ អៃ ពឹង មៀង ភីលីប អន់ដីស អុ កេះ ផះ អន់ទ្រួល ពៃ អាញ រះ សារ ដាក់ ឡឹង យីស្វី ពឹង ខេត ម៉ាសេដូន កេះណោះ អាញ ឡាច់ ឡឹង ណោះ ភៀ ឡាំ រះ សារ ដាក់ ប៉ាត់ ខេត អន់ទៀត ផះ ណោះ អុ ទី ក្រុំ ហៀន សារ ប្រ្លឹះ ចំ តង់ អន់ លៀន កាក់ កា អាញ អុះ ទី ដឹង អន់ ដីស ហង។

១៦ ផះ អាញ អៃ ប៉ាត់ មៀង ថេសាឡូនិក អន់ដីស កា ប៉ាហៀ លៀន ពៀរ ប៉ែង ទង ដេល តង់ អាញ សារ៉ាប៉ សារ ញ៉ា ឡាក់ អាញ តងកាន។

១៧ អាញ រះ អា អុ ត្រត់ អាញ បិច កា កាណាត់ ឡឹង អន់ដីស អុះ ហះកា អាញ បិច កា អន់ដីស ទី រ៉ាំងរ៉ាន់ ធម ណារ ញន កា តង់ អាញ។

១៨ អាញ ទី កាណាត់ ត្រឹប ទី កេះ ទីប សល់ តាលៀយ កេះ ដេល ញន កា អាញ អ្យក់ កេះ កាណា ត់ ញ៉ា ឡាក់ អន់ដីស ទី ប៉ាហៀ ពឹង អេប៉ាប្រ្លឹខិត កាណាត់ ទី ណោះ ពៀប ឡាក់ កា បោ ប៉ុង បោ រុញ ផះ ពូ ពុះ កាណាត់ រ៉ាមៈ ប្រ្លឹះ បិកកាតយ័ កាណាត់ ណោះ អើ ប៉ាញ ពុត ខាក់។

១៩ ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ្លឹះ អាញ ចឹង អន់ កាណាត់ ញ៉ា ឡាក់ អន់ដីស តងកាន ញន កា អន់ដីស សៀ យីស្វី គ្រិះ ខង ប្រ្លឹះ បិកកាតយ័ ប៉ាតុរង់ កេង ខាក់។

២០ ពិ ពិន ប៉ានេ ប្រ្លឹះ ឡាក់ ពី ពិន លើយៗ អាមែន។

សារ អំបញ្ច គូប សោប

២១-២២ អាញ អំប័ញ អុះ មី ទិខ ឡាក់ ប៉ាសុន ប្រ្លែះ ញន កា យីស៊ូ គ្រិះ អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? អុះ មី ឡាក់ អៃ អន់ខូ លូ អាញ ទីប មូត សៀ ឡាក់ ប្រ័គី ងារ ពីង ហី សាដាច់ កា អំប័ញ អន់ដីស ដេល នីចម អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប?។

២៣ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រាំងហៃ រាំងខ្យា អន់ដីស។

សត់ត្រា វគ្គ ប៉ូល ប៉ាហ្វឺ កា ម្នាត មៀង កូឡុះ សារ អន់តត់ វៈ

មៀង កូឡុះ រប់ ដាវ អា អ្នែ ពឹង អន់តតត់ ប៉ាចេត ទ្វតី តែង ដាវ ឡាច់ មៀង អេភេសូ ចាំងហាយ គ យី អ៊ែ ១៥០ កាឡុមិត។ កើត ទី ក្រំ ហៀន សារ ប្រ្លៈ អ្នែ ពឹង មៀង កូឡុះ ញន កា អេប៉ាប្រៈ ឡាវ វៈ សារ ដាក់ ឡឹង យីស៊ូ ពឹង មៀង ណោះ។ វគ្គ ប៉ូល អ៊ែ តាំងឡា អ្នែ ទី ឡា ប៉ាត់ មៀង ណោះ អុះ (ប័រ ហៃ ១:៤; ២:១)។ អ្នែ ពឹង មៀង ណោះ ទី បក់ អន់ដា បាំងហៀន សារ យច ឡឹង ប៉ានី ប្រ្លៈ ឡាក់ កា បាំងហៀន ផា យីស៊ូ គ្រិះ អ្នែ ត្រត់ កើត ប៉ាណូស អុះ លូ ប្រើ ពូ ប្រត់ ពូយ ចាបាប់ សុ នសាត អ៊ីស្រាអែល ដេល។ វគ្គ ប៉ូល អ្នែ សារ អា ផៈ អ៊ែ អ្នែ ត្រត់ ខុក ពឹង មៀង រ៉ូម រាំងរាំង សា ណាវ ៥៩-៦១ គ.ស.។ វគ្គ ប៉ូល កា ប្រាត់ សត់ត្រា អន់តតត់ ប៉ាតោ កា ម្នាត សៀ យីស៊ូ អ្នែ ពឹង មៀង កូឡុះ ណោះ។

អ៊ែ ប្រាត់ សត់ត្រា អា ភៀ វៈ ប៉ាឡាក់ ផា យីស៊ូ ប៉ាណូស តាទីច ឡាក់ កា ប៉ាណូស អន់ទៀ គៗ អ៊ែ កា គន ប្រ្លៈ បិកកាតយី តាទីច ដេល។ អ៊ែ ឡាក់ តាំងឡា រាំងហៃ កាណាត ញាៗ ទី ណោះ អ៊ែ ទី អំវាញ អ៊ីញ អំបាំង កាណាត ញាៗ ឡាក់ ទី អំវាញ អ៊ីញ ទីណោះ អ្នែ ពឹង អងកក់ តេះ លូ អ្នែ ពឹង ប្លែង។ កាប៉ាច់ ក្រំ ហៀន សារ ប្រ្លៈ ពៀប ឡាក់ កា ឡាកោ យីស៊ូ យីស៊ូ ពៀប ឡាក់ កា កល់ ក្រំ ហៀន សារ ប្រ្លៈ ដេល។

សារ សាំខាន់ៗ

- ១ វគ្គ ប៉ូល វៈ ផា យីស៊ូ ឡាក់ ប្រ្លៈ អ៊ែ បាំងកើត ត្រឹប កាណាត ទីណោះ រាំងហៃ ប៉ាណូស ទី ខូ លូ ប្រត់ អន់ ទី បក់ សៀ អ៊ែ ដាក់ ត្រត់ លូ ប្រ្លៈ បិកកាតយី ណាវ។ (១:៩-២:១៩)
- ២ វគ្គ ប៉ូល អន់តតត់ ប៉ាតោ កា ម្នាត សៀ យីស៊ូ ដៃ អន់ ពូ ប្រើ អន់ខែ ប្រត់ ពូយ គុន តាឡាប ឃើយ មៈ សុនសាត អ៊ីស្រាអែល ហះកា អន់ខែ ត្រត់ អ្នែ កោប ដាក់ ត្រង់ ឡាក់ កា ប៉ាណូស ទី ពុត ណាវ។ (២:២០-៤:៦)

- ១ អាញ សិច ប៉ូល ឡាក់ ប្រ្លៈ រឺស ប្រើ វៈ ប៉ាតាង យីស៊ូ គ្រិះ លូ ផឹម៉ូចេ ឡាក់ អុះ មី ពិន
- ២ ញីន ប៉ាហ្វឺ សត់ត្រា អា អន់ កា អុះ មី ឡាក់ ប៉ាសុន ដាក់ ត្រង់ មៈ យីស៊ូ គ្រិះ ឡាក់ អ្នែ ពឹង មៀង កូឡុះ។ អន់ ប្រ្លៈ បិកកាតយី ឡាក់ ពី ពិន ដាក់ ពុត លូ អន់ សារ សាណុក សាវ៉ាក កា អន់ ដីស។

សារ វគ្គ ប៉ូល ប៉ានេ ប្រ្លៈ លូ ម៉ន់ សាំរ៉ាប់ ម្នាត មៀង កូឡុះ

- ៣ ញីន ហោក វគ្គ លើយៗ កា ប្រ្លៈ បិកកាតយី ឡាក់ ពី យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន រប់ ញីន ម៉ន់ កា អន់ដីស
- ៤ ខង ញីន កាតាំង ពូ វៈ ឡឹង សារ អន់ដីស សៀ យីស៊ូ គ្រិះ លូ សារ អន់ដីស បិច ចៃ កា ម្នាត ប៉ា សុន ប្រ្លៈ ទីណោះ
- ៥ ញន កា អន់ដីស ម៉ុង ផា ចឹង ទី សារ ដាក់ ឡាក់ ប្រ្លៈ គម ពឹង ប្លែង សាំរ៉ាប់ កា អន់ដីស។ អន់ ដីស កាតាំង ឡឹង សារ ម៉ុង អា ផៈ ពូ ឡា វៈ កា អន់ដីស ប៉ាន់ដា ឡឹង សារ តាទីច យី សារ ដាក់ ឡឹង យីស៊ូ

៦ ឡាក់ ពូ រ៉ះ ប៉ាញ៉ី ទឹប អង់កក់ តេះ ទឹប ទី ពូ សៀ អៀង ដេល។ អន់ដីស កា សៀ កាខាក់ ដេល ឡឹង ដាវ អន់ដីស កាតាំង សារ ដាក់ ណោះ លូ អន់ហ្គាល់ ពុត ដាក់ ម៉ះ ប្រ្លឹះ បិកកាតយ័ ត្រត់ ពូយ សារ តាទីច។

៧ អន់ដីស ហៀន សារ ណោះ ឡឹង រត់ អេប៉ាប្រ្លឹះ ឡាក់ គូប ញីន បិច ចៃ អើ ប្រត់ ង៉ារ កា ប្រ្លឹះ អន់ខូ លូ ញីន។ អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ ប្រត់ ង៉ារ កា យីស៊ូ គ្រិះ សារ៉ាប់ កា អន់ដីស ដេល។

៨ អើ កា រ៉ះ អន់ ញីន អូ ឡាក់ ឡឹង សារ អន់ដីស បិច ចៃ កា គូប សោប ឡាក់ ប៉ាដាត់ ប៉ាលឹង ប្រ្លឹះ អន់ កា អន់ដីស។

៩ ខ អា ហង បះ ឡឹង ដាវ ញីន កាតាំង ពូ រ៉ះ ឡឹង សារ អន់ដីស ណោះ ញីន កា ម៉ន់ ឡោម ប្រ្លឹះ បិកកាតយ័ អន់ កា អន់ដីស លើយៗ ភៀ ម៉ាក់ អន់ដីស អន់ហ្គាល់ ពុត ប្រ្លឹះ អន់ ឡាក់ កាខាក់ ញន កា ទី ពុត ហ្សាំង សាឡាច់ គ្រឹប នៃវ ឡឹង ប៉ាដាត់ ប៉ាលឹង ប្រ្លឹះ

១០ ម៉ាក់ អន់ដីស ចឹង អ្នែ កោប អន់ យី លូ យីស៊ូ ឡាក់ ពី តាំងឡា ពិន ភៀ អន់ ត្រត់ ពុត អើ គ្រឹប នៃវ ទឹប ប្រត់ ង៉ារ ដាក់ គ្រឹប នៃវ លូ អន់ហ្គាល់ ប្រ្លឹះ បិកកាតយ័ ហើង ឡាក់ កាខាក់។

១១ អន់ ប្រ្លឹះ អន់ អន់ដីស ទី សាង់ កាខាក់ គ្រឹប នៃវ ញន កា អំរ៉ាញ អីញ កេង ខាក់ ម៉ះ អើ ម៉ាក់ អន់ដីស ដាម អត់ លូ សារ ញ៉ាៗ ទិណោះ ទឹប ទី ពុត ហោក រត់ ដេល។

១២ ហត់ ហោក កា ប្រ្លឹះ ឡាក់ ពី ពិន ខង អើ ប្រត់ អន់ អន់ដីស ទី ចានែក ប៉ាដក់ ប៉ាជៀ ឡាក់ អ្នែ ពីង ចារ តាតារ ណោះ អន់ខូ លូ ប៉ាសុន ប្រ្លឹះ ដេល។

១៣ អើ តង់ ពិន អន់ រ៉ាវ៉ាច់ ឡឹង អំរ៉ាញ អីញ សារ ម៉ាម៉ាំង លូ អន់ ពិន មុត អ្នែ កាណុង សារ រ៉ាំង ហៃ រ៉ាំងខ្យា ម៉ះ គន អើ ឡាក់ អើ បិច ចៃ។

១៤ ញន កា គន អើ បះ អើ ហ្វាយ ពិន លូ អូ អ្សក់ យ៉ូ សារ ពិន យច។

សារ អំរ៉ាញ អីញ ម៉ះ យីស៊ូ គ្រិះ

១៥ យីស៊ូ គ្រិះ ឡាក់ បក់ ប៉ាតាង ប្រ្លឹះ បិកកាតយ័ ឡាក់ ពិន ហៃ អូ ប៉ប អើ ឡាក់ គន ប្រ្លឹះ ឡាក់ អ្នែ អន់ទ្រួល ឡឹង ទិ កាណាត់ ញ៉ា ឡាក់ ប្រ្លឹះ ប៉ាំងកើត។

១៦ ប្រ្លឹះ បិកកាតយ័ ប៉ាំងកើត កាណាត់ ញ៉ាៗ គ្រឹប ហាច់ ញន កា យីស៊ូ គ្រិះ ទឹប កាណាត់ ពីង ប្លែង លូ កាណាត់ ពីង តេះ ទឹប កាណាត់ ញ៉ាៗ ឡាក់ ហៃ ប៉ប លូ ហៃ អូ ប៉ប ទឹប បិយ ប្រ្លឹះ លូ ប្រ្លឹះ បីត ឡាក់ ទី អំរ៉ាញ អីញ អន់ទៀតៗ ស៊ុត កា ប្រ្លឹះ ប៉ាំងកើត ញន កា យីស៊ូ គ្រិះ លូ សារ៉ាប់ កា យីស៊ូ គ្រិះ តាំងឡា។

១៧ អើ អ្នែ អន់ទ្រួល ឡឹង កាណាត់ ញ៉ាៗ ទិណោះ កាណាត់ ទិណោះ អ្នែ ញន កា អើ ដេល។

១៨ អើ ឡាក់ កា កល់ ក្រុំ ហៀន សារ ប្រ្លឹះ ឡាក់ កា ឡាកោ អើ។ អើ ឡាក់ តាំងឡា អាញ រី ស ខង កាណាង កាំឡាំង មុត តោ អើ ហង រីស សីត អន់ទ្រួល ឡឹង ពូ ភៀ ប្រត់ ម៉ែត ពូ ទិណោះ។

១៩ ប្រ្លឹះ បិកកាតយ័ ប៉ាញ៉ី ពុត អន់ សារ ដាក់ កេង ខាក់ ម៉ះ អើ ទិណោះ អ្នែ ពីង យីស៊ូ គ្រិះ ដេល។

២០ ប្រ្លឹះ បិកកាតយ័ រ៉ះកះ ប៉ារម លូ កាណាត់ ញ៉ាៗ ទិណោះ អន់ ដាក់ លូ អើ ទឹប ពីង ប្លែង ទឹប ពីង តេះ ញន កា យីស៊ូ គ្រិះ។ ប្រ្លឹះ ប្រត់ អន់ ប៉ាណូស ត្រត់ លូ អើ ញន កា ផាម យីស៊ូ តោ ពីង អ្នែង គីង ។

២១ កាប៉ាច់ អន់ដីស ផះ អន់ទ្រួល ពៃ កេះ តាមីរ លូ ប្រ្លឹះ ទឹប ទី ពុត អូ ណិស កា អើ លូ ប្រត់ សារ អូ ដាក់។

២២ ហះកា កិញអៀ អា យីស៊ូ រ៉ះកះ បារម អន់ដីស អន់ ត្រក់ លូ ប្រ្លឹះ កេះ ញាន កា អើ កើត ប៉ាណូ ស កេះណោះ តើ ភៀ អន់ អន់ដីស ដាក់ សារ៉ាប់ កា ប្រ្លឹះ អូ ទី សារ អីក បីត លូ អូ ទី សារ ញ៉ា ចឹង បាំងអាល ហះ ដីរ អើ អុះ។

២៣ ហះកា អន់ដីស ត្រក់ សៀ អន់ កាខាក់ លើយ ដៃ អ្នក សារ អន់ដីស មឹង ឡាក់ អន់ដីស កាតាំង ពូ រ៉ះ សារ ដាក់ ឡឹង យីស៊ូ យី សារ ដាក់ ឡាក់ ពូ រ៉ះ កា ប៉ាណូស ទិខូ ឡាក់ អៀ កាន់តេះ ប្លឹង កាប៉ាច់ អាញ កា ប្រ្លឹះ ដារ កា សារ ដាក់ អា ដេល។

សារ រតី ប្លូល ឡាក់បាក ផះ អើ តង់ ក្រុំ ហៀន សារ ប្រ្លឹះ

២៤-២៥ អាញ ហោក រតី ផះ អាញ ទី សារ ឡាក់បាក ញាន កា អន់ដីស។ ផា សារ ឡាក់បាក ម៉ះ យី ស៊ូ គ្រិះ សារ៉ាប់ ក្រុំ ហៀន សារ ប្រ្លឹះ អៀ ខ្លះ ហះ ចំ អាញ កា ទី សារ ឡាក់បាក ដេល ភៀ តាក់ អង់ គ្រីប សារ ឡាក់បាក អើ ណោះ។ អាញ ប្រ្លឹះ ដារ កា ក្រុំ ហៀន សារ ប្រ្លឹះ ឡាក់ ឡាកោ យីស៊ូ គ្រិះ ពូយ ដារ ឡាក់ ប្រ្លឹះ បិកកាតយ័ ប្រើ អាញ ប្រ្លឹះ យី រ៉ះ កា អន់ដីស អន់ អុ អន់ហ្គាល់ ប៉ានីរ អើ គ្រីប ហាច់។

២៦ ប៉ានីរ អា ប្រ្លឹះ អោន សាគីម ឡឹង ទុញ សើត ពៃ កេះ ហះកា កិញអៀ អា អើ តាំង អន់ កា ប៉ាសុន អើ អុះ។

២៧ ប្រ្លឹះ បិកកាតយ័ ប៉ាញ ពុត អន់ ប៉ាសុន អើ អន់ហ្គាល់ សារ អំរ៉ាញ អើញ ឡាក់ កេង ខាក់ ឡឹង សារ សាគីម អា ពីង សុនសាត អន់ទៀត សារ អា យី នីអៀះ យីស៊ូ គ្រិះ អៀ ពីង អន់ដីស អើ ប្រ្លឹះ អន់ អន់ដីស មឹង ផា ចឹង ទី អំរ៉ាញ អើញ អន់ខូ លូ អើ។

២៨ ញីន រ៉ះ ឡឹង សារ យីស៊ូ គ្រិះ ទីប អន់តត់ ប៉ាតោ លូ បាំងហៀន ប៉ាណូស គ្រីប ដុវ ញាន កា ពុត ហ្សាំង សាឡាច់ គ្រីប នែវ ភៀ ប្រ្លឹះ អន់ ពូ ទិខូ អៀ ហះ ម៉ាត់ ប្រ្លឹះ ទីប ដាក់ ត្រង់ កាខាក់ ញាន កា យីស៊ូ គ្រិះ។

២៩ អាញ ប្រ្លឹះ ដារ ក្លេះ ខាក់ ភៀ តាក់ អង់កេះ សារ អា ហង យី អាញ ខំ អត់ សារ៉ាញ ញាន អំរ៉ាញ អើញ យីស៊ូ ឡាក់ ផះ ប្រ្លឹះ ដារ ពីង អាញ។

២

១ អាញ បិច អន់ អន់ដីស អុ អន់តត់ ផា អាញ ខំ អត់ សារ៉ាញ កេង ខាក់ សារ៉ាប់ កា អន់ដីស លូ សារ៉ាប់ កា មូត បក់ អៀ ពីង មៀង ឡោឌីសេ * លូ ទី មូត បក់ អុ ឃើយ ប៉ប័ អាញ

២ ភៀ បិច បាំងហោក ពុត ពៀក អន់ដីស ទិខូ លូ អន់ អន់ដីស ពីះ ប៉ាតុំ គូប ញាន កា ពុត បិច ចៃ ម៉ាត់ អន់ដីស ហ្សាំង សាឡាច់ ហ្លង់ គ្រីប នែវ លូ អុ អន់ហ្គាល់ អន់ ឡាក់ៗ ឡឹង ប៉ានីរ អោន សាគីម ម៉ះ ប្រ្លឹះ បិកកាតយ័ យី សារ យីស៊ូ គ្រិះ តាំងឡា

៣ ខង សារ ហ្សាំង សាឡាច់ កេង កាខាក់ ម៉ះ ប្រ្លឹះ បិកកាតយ័ ស៊ុត កា គម ទី កាណុង ឡាកោ យីស៊ូ គ្រិះ ណោះ ហង។

៤ អាញ កាប នីអៀ ភៀ ប៉ងកាន់ ដៃ អន់ បក់ ពៀ ឡាក់ ប៉ងល់ អន់ដីស ញាន កា ប៉ានីរ ពូ កាប រតី កៗ។

៥ យ្លឹះ ឡាកោ អាញ អៀ ចាំងហាយុត ឡឹង អន់ដីស កាតាម ហះកា ពុត ពៀក អាញ អៀ អន់ខូ លូ អន់ដីស ដេល អាញ ហោក រតី ខាក់ ញាន កា ប៉ប័ អន់ដីស ទី ឡាបៀប ឡាបប លូ សៀ យីស៊ូ គ្រិះ កាខាក់។

* ២:១ ២:១ មៀង ឡោឌីសេ អៀ ក្បាម មៀង កូឡូ: ដេល។

សារអែ អន់ឌូ លូ យីស៊ី

៦ ជា អន់ដីស ហាប់ យីស៊ី គ្រិះ ប្រើគំ តាំងឡា អន់ដីស កេះ អ្សក ប្រើគំ ពួយ អែ លើយ នីណោះ ហង ពិ។

៧ អន់ អន់ដីស អែ អន់ឌូ លូ អែ លើយៗ ពៀប ឡាក់ កា តើម អ្នឹង អែ កាចាប់ ញន កា វ៉ាយៈ តោត ជ្រុ លូ ឡាក់ កា ប្រើគំ ហី កាង កាចាប់ ដេល ហត់ សៀ អន់ កាខាក់ អន់ ត្រត់ ពួយ សារ បាំងហៀន ឡាក់ អន់ដីស ហៀន កេះ ទីប ហោក កា ប្រើៈ បិកកាតយ័ កាខាក់ ដេល។

៨ អ្សក ឡាវ៉ាង ដៃ អន់ ពៀ ឡា បាំងល់ អន់ដីស អន់ កេះ ទុច ពូ ញន កា ប៉ានីរ ពូ កាប វីច លូ ហ្សាំង សាឡាច់ ហះកា អូ ទី ខា ត្រត់ ពួយ សង់ខ្ញុំ វត្ត យ៉ាក់ ឡឹង សើត ពែ លូ ត្រត់ ពួយ សារ អន់ត គំ ប៉ាតោ គុន ប៉ាណូស ហះកា អូ ត្រត់ លូ សារ យីស៊ី គ្រិះ អុះ

៩ ខង គ្រីប សារ ញ៉ា ឡាក់ ទី កាណុង ប្រើៈ បិកកាតយ័ ទីណោះ កា អែ កាណុង ឡាកោ យីស៊ី គ្រិះ ដេល។

១០ កាប៉ាច់ អន់ដីស កា ប៉ាញ៉ា កា សារ ដាក់ នីណោះ ដេល ញន កា អន់ដីស អែ អន់ឌូ លូ យីស៊ី គ្រិះ ទី បិយ ប្រើៈ លូ ទី ប្រើៈ បឹត កា អែ កាន់តេះ អែ។

១១ ញន កា អែ អន់ឌូ លូ យីស៊ី គ្រិះ អន់ដីស កា កាសិត អង់ការ កេះ ដេល ហះកា អូ ត្រត់ កាសិត លូ តី ប៉ាណូស អុះ យី អន់ដីស ទី កាសិត អង់ការ គុន ឡាបៀប យីស៊ី គ្រិះ ញន កា អែ អ្ស ក់ ឡាច់ ពុត សាន់ដាប់ ឡាក់ ពុត គុន ប៉ាណូស។

១២ ផះ ពូ បាំងហុំ អន់ដីស លូ ទៀក អន់ដីស ពៀប ឡាក់ កា តោ តប់ អន់ឌូ លូ យីស៊ី គ្រិះ កេះ លូ អន់ដីស វីស សីត អន់ឌូ លូ អែ ដេល ញន កា អន់ដីស សៀ សារ អំវាញ អីញ ម៉ះ ប្រើៈ ឡាក់ តាក់ អង់វីស សីត យីស៊ី។

១៣ ផះ អន់ទ្រូល ពែ អន់ដីស តោ ញន កា សារ យច ម៉ះ អន់ដីស លូ ញន កា អន់ដីស អូ ទី អ្នាត ពុត គុន ប៉ាណូស + ហះកា កិញអៀ អា ប្រើៈ បិកកាតយ័ តាក់ អង់វីស សីត អន់ដីស អន់ឌូ លូ យី ស៊ី គ្រិះ កេះ។ អែ អូ អ្សក យ៉ូ ទី សារ យច ម៉ះ ពិន

១៤ អែ អ្សត អ្នាត សារ អែ ប្រាក់ គម ជា ពិន ប្រើគំ យច លូ ចាចាប់ ប្រើៈ អែ អ្សក សារ ណោះ ប៉ង ពឹង អ្នឹង គឹង ។

១៥ ប្រើៈ កា អ្សក ឡាច់ សារ អំវាញ អីញ ឡឹង ម្នត ប្រើៈ បឹត យី អែ តាក់ តាយូស ម៉ុះ ម៉ាត់ អន់ ខែ ហះ ម៉ាត់ កាំឡាំង អៀង ទីប ទី ទ្រង អែ ញន កា យីស៊ី តោ ពឹង អ្នឹង គឹង កេះ។

១៦ ទីល នីណោះ អូ អន់ បក់ ពៀ កាប កា អន់ដីស ឡឹង សារ សាណា សាណីត លូ កាណាគី អែត លើ ឡឹង សារ ប៉ុន ទៀន ប៉ុន ម៉ុត ខែ លូ ដាវ វ៉ាឡូរ ណោះ អុះ។

១៧ សារ ទី អា ពៀប ឡាក់ កា កី កាណាគី ញ៉ាៗ ឡាក់ ចឹង ត្រត់ កើត ពិះ តែង ម៉ាត់ ទៀ ដោច ហះ កា កាណាគី ញ៉ា ឡាក់ តាទីច ណោះ យី យីស៊ី គ្រិះ អា ហង។

១៨ ជេ អន់ បក់ ពៀ ពិះ បាំងល់ អន់ដីស អន់ អ្នាត វ៉ាងវ៉ាន់ ឡាក់ អន់ដីស ត្រត់ ទី។ ប៉ាណូស នៃវ អា បាំងខំ ប្រើ ពូ កំ លូ សាំប្រើៈ ប៉ានេ បិយ ប្រើៈ អន់ខែ ឌុ កាប ឡឹង សារ អន់ខែ អំប៉ោ ប៉ប លូ អ្នាត់ អេង ឡឹង សារ ឡាក់ អូ ទី ខា តាម ពុត អន់ខែ ទៅ ឡាក់ ពុត គុន ប៉ាណូស ដោច ជាច។

១៩ អន់ខែ អូ អែ តីត លូ យីស៊ី គ្រិះ ឡាក់ កល់ អុះ យី កល់ អា ហង ឡាក់ សិម ឡាកោ លូ ប្រើគំ អន់ ឡាកោ តីត គូប អែ លូ ប៉ាឡាក់ កាន់តឹង លូ វ៉ាត់ ទីប ប្រើគំ អន់ ឡាកោ ដាក់ តីស តង់ តាម ប្រើៈ បិកកាតយ័ អន់។

† ២:១៣ ២:១៣ អ្នាត ពុត គុន ប៉ាណូស ពៀត គុល «កាសិត អង់ការ តែង ឡាកោ បាំងឡេ»។

សារតោ លូ រ៉ាវ៉ាច ស៊ីត អន់ខូ លូ យីស៊ូ

២០ ជា អន់ដីស តោ អន់ខូ លូ យីស៊ូ គ្រិះ លូ រ៉ាវ៉ាច ឡើង សារ អន់តត់ ប៉ាតោ គុន ប៉ាណូស កេរ៖ ទីល នីណោះ ខ ញ៉ា បះ អន់ដីស អ្នែ កា ប្រើគី ព្វយ សារ ពូ រ៉ះ អន់ទៀតៗ ប្រើគី ឡាក់ កា ប៉ាណូស អូ ស្បើ យីស៊ូ

២១ ឡាក់ កា កាប ជា «ដៃ អ្យក់ ដៃ សា សាំយ៉ាំង ដៃ សាប៉ាក់ ដៃ»។

២២ ចាបាប់ ទិ អា ស៊ុត កា សារ អន់តត់ ប៉ាតោ ម៉ះ ប៉ាណូស ដោច យី អន់ខែ ទីប អូ អន់ សាប៉ាក់ សាណា ញ៉ាៗ ឡាក់ ត្រង់ ហ្យឹង ហ្ស៊ីត ញាន កា ពូ អែត សា។

២៣ សារ ទិ អា យី អ៊ែ ឡាក់ កា សារ ហ្យាំង សាឡាច់ តាទីច ខង អន់ខែ តាត់ អំប្រើគី អ្សល កូតិ កា ប្រើ៖ លូ កំ ទីប តាត់ ប៉ាណាប ឡាកោ ទៅ ហះកា តាទីច អ៊ែ អូ ទី ខា ញ៉ា អុះ សារ ទិណោះ អូ អូ កាតត់ ពុត ដៃ អន់ ប្រើគី យច អុះ។

៣

១ ទីល នីណោះ ជា អន់ដីស រ៉ាវ៉ាច ស៊ីត អន់ខូ លូ យីស៊ូ គ្រិះ តាទីច ហត់ ណាំង សារ ញ៉ា ឡាក់ អ្នែ ពីង ប្លែង ឡាក់ ចារ យីស៊ូ គ្រិះ អ្នែ តែង សាម៉ា ប្រើ៖ ប៊ិកកាតយំ ណោះ ពិ។

២ ហត់ យីត ឡើង សារ ញ៉ា ឡាក់ អ្នែ ពីង ប្លែង ដៃ យីត ឡើង សារ ញ៉ា ឡាក់ អ្នែ ពីង តេះ អា

៣ ខង អន់ដីស តោ រ៉ាវ៉ាច កេរ៖ ប្រើ៖ ប៊ិកកាតយំ កា គម អាញ រ៉ាវ៉ាច អន់ដីស អន់ខូ លូ យីស៊ូ គ្រិះ កេរ៖។

៤ ប៉ាក់ យីស៊ូ គ្រិះ ឡាក់ អន់ អាញ រ៉ាវ៉ាច កា អន់ដីស អ៊ែ ឡាច់ តាំបាង ឡាកោ អន់ដីស កា ចឹង ឡាច់ តាំបាង ឡាកោ អន់ខូ លូ អ៊ែ ទីប ចឹង ទី សារ អំវាញ អ៊ែញ អន់ខូ លូ អ៊ែ ដេល។

សារ ត្រង់ អ្នាត សារ អូ ដាក់

៥ ទីល នីណោះ ហត់ អន់ដីស អ្នាត ពុត បិច កា សារ ពីង អង់កក់ តេះ អា ពិ ឡាក់ កា សារ ប្រើ គី លូ កាម៉ាក់ លូ អង់កាន់ ឡាឡាក់ ឡាឡាក់ សារ អ៊ិក ប៊ីត ពុត ច្នាល ងំល់ ពុត បិច ប្រើគី សារ យច ពុត ខ្លាម បិច កា រ៉ាស អំប៉ាស យី សាម៉េ លូ កាដាប សាំប្រើ៖ ហ្យិប ប្រើ៖ ប៊ីត។

៦ ញាន កា សារ ទិណោះ ហង បះ ប្រើ៖ ប៊ិកកាតយំ អ៊ិក កា មូត បក់ ប៉ាសាំង លូ អ៊ែ។

៧ ផះ អន់ទ្រូល ពែ អន់ដីស កា ប្រើគី សារ ទិណោះ និះទៅ ដេល។

៨ ហះកា កិញអៀ អា អន់ដីស ត្រង់ អ្នាត សារ ទិ អា ពិ យី ពុត អ៊ិក ពុត តុ ហាល់ ពុត អូ ដាក់ សារ តៈ ប៉ាស្យាប លូ ដៃ កាប រ៉ាឡោះ ដៃ។

៩ ដៃ កាប ពួង កា គូប សោប ហង ខង អន់ដីស អ្នាត ទិ កេរ៖ ពុត សាន់ដាប់ លូ សារ អ្នែ កោប ឡាបៀប សាន់ដាប់។

១០ អន់ដីស កា កេរ៖ ប៉ាណូស ណារ ឡាក់ ប្រើ៖ ប៊ិកកាតយំ ផះ ប្រើគី អន់ ហែង ណារ កាខាក់ អន់ រ៉ែច លូ អ៊ែ ឡាក់ បាំងកើត អន់ដីស ភៀ អន់ អន់ដីស អន់ហ្គាល់ អ៊ែ ឡាក់ កាខាក់។

១១ ទីល នីណោះ អូ ទី សុនសាត ក្រិក លើ សុនសាត អ៊ីស្រាអែល អូ ទី មូត កាសិត អង់ការ លើ អូ កាសិត អង់ការ អូ ទី ប៉ាណូស ព្រី អូ ទី ទុច លើ ម៉ែត តាំងឡា ណារ អុះ ខង ទី ដឹង យីស៊ូ គ្រិះ ឡាក់ សាំខាន់ លូ អ៊ែ អ្នែ កាណាង ពិន ទិខូ ដេល។

១២ ញាន ប្រើ៖ ប៊ិកកាតយំ ទី រ៉េស អន់ដីស ប្រើគី ប៉ាសុន ដាក់ ត្រង់ សាំរ៉ាប់ កា អ៊ែ លូ ប៉ាណូស ឡាក់ អ៊ែ បិច ចៃ អន់ដីស ត្រង់ ទិ ពុត តាបាប តាប៉ុន ពុត ដាក់ កា ពូ ត្រង់ អូ ប៉ាន់ចិ ពុត ពៀក ត្រង់ ទី ពុត ដាក់ សឹម លូ ពុត ដាម អត់។

១៣ អន់ដីស ត្រង់ អ្នក សាំវាញី កា គូប សោប ផា បក់ ចំ ទី សារ ញ៉ា យច លូ គូប ដៃ អ្នក យ៉ូ គូប សោប។ ប្រ្រឹះ បិកកាតយ័ អ្នក អ្នក យ៉ូ សារ យច មៈ អន់ដីស នីចម័ អ្នក អន់ដីស កា ដៃ អ្នក យ៉ូ សារ គូប អន់ដីស យច នីណោះ ដេល។

១៤ ក្លា ឡើង អាណា ត្រង់ ទី ពុត បិច ចៃ ខង សារ បិច ចៃ ប្រ្រឹក អន់ អន់ដីស ទី សារ ដាក់ ទី អា *។

១៥ យីស៊ូ គ្រិះ អន់ អន់ដីស ទី សារ ដាក់ រម លូ គូប សោប ហត់ អន់ សារ អា ប៉ាណាំ ពុត អន់ ដីស ខង ប្រ្រឹះ បិកកាតយ័ អ្នក អន់ដីស ពីះ ប៉ាតុំ គូប ឡាកោ ដឹង ម៉ោញ ភៀ អន់ អន់ដីស អ្នែ ដាក់ រម លូ គូប។ ត្រង់ ហោក រីត កា ប្រ្រឹះ លើយ ដេល។

១៦ អន់ សារ យីស៊ូ គ្រិះ អ្នែ កាណុង ពុត អន់ដីស អ្នែ កាខាក់។ ហត់ ប៉ាំងហៀន លូ អន់តត់ ប៉ាតោ កា គូប សោប ញន កា ពុត ហ្សាំង សាឡាច់ គ្រឹប នែរ។ ហត់ ចាដៃ អញសៃ ប៉ានេ ប្រ្រឹះ បិកកាតយ័ ទី ពុត ទីប ហោក រីត កា ប្រ្រឹះ។

១៧ អន់ដីស ប្រ្រឹក សារ ញ៉ា កាតាម យ័ះ កាប លើ ប្រ្រឹក ងារ កាតាម សារ ទីណោះ ត្រង់ ប្រ្រឹក ញន កា សៀ យីស៊ូ ឡាក់ តាំងឡា ពិន ទីប ហោក កា ប្រ្រឹះ បិកកាតយ័ ឡាក់ ពី ពិន ញន កា អ៊ែ ដេល។

សារ អ្នែ កោប កាណុង ខាប់ខូ ហី ក្រាន គុន សៀ យីស៊ូ

១៨ អី ម្នុត អង់កាន់ បក់ ទី ក្លោ ហត់ អ្សិល កូតី ប្រ្រឹក ពួយ ក្លោ អន់ ត្រង់ គុន ឡាបៀប ប៉ាណូស សៀ យីស៊ូ។

១៩ អី ម្នុត កាម៉ាក បក់ ទី កាម៉ាញ អ្នក បិច កា កាម៉ាញ ទៅ លូ ដៃ ប្រ្រឹក អន់ អ៊ែ អុក ពុត ដៃ។

២០ អី ម្នុត សាស្វា ហត់ រ៉ាប់ សៀ ម៉ែត ពី គ្រឹប សារ ប្រ្រឹក នីណោះ ចឹង ត្រង់ ពុត ប្រ្រឹះ បិកកាតយ័។

២១ អី អុះ មី បក់ ទី គុន ដៃ ប្រ្រឹក យច លូ គុន ប្រ្រឹក អន់ អន់ខែ អីក ដៃ អ្នក ផែត អន់ខែ ទី សារ ម៉ឹង។

២២ អី ម្នុត បក់ កេះ ទុច ពូ ហត់ អ្សិល កូតី រ៉ាប់ សៀ ម៉ែត តាំងឡា អន់ដីស អ្នែ ពីង អង់កក់ តេះ អា អន់ គ្រឹប ខ ពី។ អ្ន ត្រង់ ប្រ្រឹក ដឹង ហះ ម៉ាត់ អ៊ែ ក្រានី កា បិច កា ត្រង់ ពុត ប៉ាណូស នីណោះ អុះ ត្រង់ ប្រ្រឹក ញន កា ពុត ដាក់ ត្រង់ ទីប អ្សិល កូតី អ្នក កា យីស៊ូ ឡាក់ ពី តាំងឡា ពិន ដេល។

២៣ គ្រឹប ងារការ ឡាក់ អន់ដីស ប្រ្រឹក ត្រង់ ប្រ្រឹក អន់ ទី ពុត ពៀក ឡាក់ កា ប្រ្រឹក ងារ អន់ កា យី ស៊ូ ដេល អ្ន ត្រង់ ប្រ្រឹក សាំវាប ដឹង កា ប៉ាណូស អុះ។

២៤ អន់ដីស ត្រង់ អ្ន អន់តត់ ផា អន់ដីស ចឹង ទី ប៉ាដក់ ប៉ាជៀ ឡើង យីស៊ូ ឡាក់ រ៉ាប់រ៉ានី។ ពី តាំង ឡា ឡាក់ អន់ដីស ប្រ្រឹក ងារ ណោះ យី យីស៊ូ គ្រិះ។

២៥ ញី ប្រ្រឹក អ្ន ដាក់ បក់ ណោះ ចឹង ទី សារ អ្ន ដាក់ ពួយ សារ អ៊ែ ប្រ្រឹក អ្ន ដាក់ ណោះ ហង ប្រ្រឹះ អ្ន រើស ម៉ាត់ បក់ ចំ អុះ។

៤

១ អី ម្នុត បក់ ប្រ្រឹក ម៉ែត តាំងឡា ពូ ត្រង់ ប្រ្រឹក ដាក់ ត្រង់ កា ម្នុត បក់ ប្រ្រឹក ងារ កា អន់ដីស ត្រង់ អ្ន អន់តត់ ផា អន់ដីស កា ទី ម៉ែត តាំងឡា ម៉ោញ ដូរ អ្នែ ពីង ប្លែង ដេល។

សារ អន់តត់ ប៉ាតោ អន់ទៀត។

* ៣:១៤ ៣:១៤ អន់ដីស ទី សារ ដាក់ ទី អា ពិន ព្រៃ នីអៀ កា ត្រង់ ដេលៈ អន់ដីស ទី ឡូ អ្នែ ដាក់ រម លូ គូប សោប ។

- ២ ហត់ ខំ ម៉ន់ អើ ប្រ្រឹះ បិកកាតយ័ លើយៗ ទីប ឡាវាំង ឡាកោ លូ ហោក រីត់ កា ប្រ្រឹះ ដេល។
- ៣ រ៉បំ អន់ដីស ម៉ន់ អ្សក៍ ម៉ន់ ឡោម ប្រ្រឹះ បិកកាតយ័ អន់ កា ញីន ណើ ភៀ អន់ អើ អន់ ទ្រង កា ញីន ទី ចាក រ៉ះ សារ អោន សាគីម ឡឹង យីស៊ូ គ្រិះ ខង អាញ ត្រត់ ខុក ញន កា សារ អា ហង។
- ៤ ម៉ន់ ឡោម បំរ ហះ ប្រ្រឹះ អន់ អាញ អ្ស រ៉ះ សារ យីស៊ូ អន់ ឡាក់ៗ តាម អាញ ត្រត់ កាប។
- ៥ អ្សក៍ ប្រឹក៍ ដាក់ កា ម្នត បក់ អូ សៀ យីស៊ូ ញន កា ពុត ហ្សាំង សាឡាច់។ អន់ដីស ត្រត់ អ្ស អ្ស កំ ដាវ ចំ ឡាក់ ត្រត់ ប្រឹក៍ ងារ ឡាក់ ទី ខា ដេល។
- ៦ អ្សក៍ អន់ដីស កាប ដាក់ ប៉ានីរ ពីរ កាង លើយៗ លូ អន់ ប៉ានីរ អន់ដីស ទី ខា * ម៉ាត់ អន់ដីស ចឹង អ្ស តើល ពូ នីចម អន់ ដាក់ ត្រត់។

សារ អំបញ្ច គូប សោប

- ៧ ទីយីកុះ ឡាក់ អុះ មី ពិន ឡាក់ ញីន បិច ចៃ អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ តង់ ប្រឹក៍ ងារ កា យីស៊ូ ឡាក់ ពី តាំងឡា ពិន អន់ខុ លូ អាញ អើ ចឹង រ៉ះ កា អន់ដីស អន់ អ្ស ឡឹង សារ អាញ ទិណោះ។
- ៨ អាញ ប្រើ អើ ឡាក់ ញន កា សារ អា ហង ភៀ អន់ អន់ដីស អ្ស ឡឹង សារ ញីន លូ អន់ អើ កាប បាំងហោក ពុត ពៀក អន់ដីស ដេល។
- ៩ អាញ ប្រើ អើ ឡាក់ អន់ខុ លូ អូនីស៊ីម ឡាក់ អុះ មី ញីន បិច ចៃ អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ ពីះ ឡឹង មៀង កូឡូ: ឡាក់ កា អន់ដីស ដេល។ អន់ខៃ ចឹង រ៉ះ កា អន់ដីស ឡឹង សារ ញ៉ា ឡាក់ កើត ពីះ ហះ ចារ អា។
- ១០ អាវីសាតាក ឡាក់ ត្រត់ ខុក អន់ខុ លូ អាញ អើ កា អំបញ្ច អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? ម៉ាកុះ ឡាក់ អុះ ម៉ោញ យ៉ាត់ លូ បាណាបះ អើ កា អំបញ្ច អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? (អន់ដីស កា ទី កាតាំង សារ អន់តត់ រ៉ះ ឡឹង សារ អើ កេះ ផា អើ ឡាក់ ប៉ាត់ ចារ អន់ដីស បំរ អន់ដីស ហាប់ រាំងហៃ អន់ ដាក់ ណើ)។
- ១១ យេស៊ូ ឡាក់ អន់ សិច ផា យូសាទុះ អើ កា អំបញ្ច អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? កាណាង សុនសាត អ៊ីស្រាអើល ទី ដឹង អន់ខៃ ប៉ែង ដូរ អា ហង ឡាក់ ប្រឹក៍ ងារ រ៉ះ ឡឹង សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រឹះ បិកកាតយ័ អន់ខុ លូ អាញ ទីប កាប បាំងហោក ពុត ពៀក អាញ ដេល។
- ១២ អេប៉ាប្រះ ឡាក់ កាំឡាំង អន់ដីស ឡាក់ ពីះ ឡឹង មៀង កូឡូ: អើ កា អំបញ្ច អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? អើ ប្រឹក៍ ងារ កា យីស៊ូ គ្រិះ អើ ខំ ម៉ន់ ឡោម ប្រ្រឹះ សារ៉ាប់ កា អន់ដីស លើយៗ ភៀ អន់ អន់ដីស សៀ លើយ ទី ពុត លូ អ្នែ ដាក់ គ្រឹប នៃវ ពួយ ពុត ប្រ្រឹះ បិកកាតយ័ គ្រឹប ខ។
- ១៣ អាញ បំបំ ម៉ាត់ អាញ តាំងឡា ផា អើ ខំ កាខាក់ សារ៉ាប់ កា អន់ដីស លូ សារ៉ាប់ កា ម្នត បក់ អ្នែ ពីង មៀង ឡោឌីសេ លូ ម្នត បក់ អ្នែ ពីង មៀង ហោរ៉ាប៉ូល †។
- ១៤ លូកា ឡាក់ ម៉ូអ្សា អាញ បិច ចៃ លូ ដេម៉ះ កា អំបញ្ច អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប?
- ១៥ អាញ បំរ អំបញ្ច អុះ មី ឡាក់ អ្នែ ពីង មៀង ឡោឌីសេ លូ អំបញ្ច នីមផា ទីប ក្រុំ ហៀន សារ ប្រ្រឹះ ឡាក់ អ្នែ ប៉ាតុំ គូប ពីង ហី អើ ណោះ ដេល អន់ខៃ ទិខុ ដាក់ ឡាកោ បាំងឡៃ ដេល ប?
- ១៦ ប៉ាត់ អន់ដីស អាន សត់ត្រា អា ឡុច ទី កេះ កេះណោះ ត្រត់ អន់ ក្រុំ ហៀន សារ ប្រ្រឹះ អ្នែ ពីង មៀង ឡោឌីសេ អាន ដេល អន់ដីស កា ត្រត់ អាន សត់ត្រា ឡាក់ អាញ ប៉ាហ្សើ អន់ ប៉ាត់ មៀង ឡោឌីសេ ដេល។

* ៤:៦ ៤:៦ ទី ខា ពៀក គុល «ប្រើ»។ † ៤:១៣ ៤:១៣ មៀង ឡោឌីសេ លូ មៀង ហោរ៉ាប៉ូល អ្នែ ក្សាម មៀង កូឡូ: ដេល។

១៧ អ្សគី រ៉ះ កា អាឃីប ត្រគ់ អ្សក់ ពុត ចែត តាគ់ អង់កេះ ងារ ឡាក់ យីស៊ូ ឡាក់ ពី តាំងឡា ពិន ប្រើ អើ ប្រើគី ណោះ។

១៨ ហៃ សារ អំបញ្ច អា អាញ ច្រាគ់ លូ តី អាញ ទៅ អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? ប័រ អន់ដីស កាចាំង ឡឹង សារ អាញ ត្រគ់ ខុក។ អន់ ប្រើ៖ រាំងហៃ រាំងខ្យា អន់ដីស។

សត្រា ទី ១ វគ្គ ប៉ូល ប៉ាហ្វ្រី កា មូត មៀង ថេសាឡូនិក សារ អន់តត់ រ៉ះ

មៀង ថេសាឡូនិក រ៉ប់ ដាវ អា អ្វី ពីង ប៉ាថេត ក្រិក។ ផ្ទះ រ៉ាងហាវ វគ្គ ប៉ូល មៀង ថេសាឡូនិក អា តិស ខាក់ ទី ប៉ាសុន អ្វី ៣០០.០០០ ដុវ។ បក់ អ្វី ពីង មៀង អា សុន អៀង ពូ ប្រគំ ងារ ណាំង សា ប្រូ ប្រី វ៉ាស អំប៉ាស រចារ ពូ កត់ កាំប៉ាន់។ ទី អៀង សុនសាត អ្វី ពីង មៀង ណោះ ទី សុនសាត អ៊ីស្រាអែល លូ ទី អៀង សុនសាត អន់ទៀត ណាវ។

វគ្គ ប៉ូល រ៉ះ សារ ដាក់ ឡឹង យីស៊ូ ពីង មៀង ថេសាឡូនិក រ៉ាងរ៉ាង សាណាំ ៤៩ គ.ស. (ប្រហែល ងារ មូត រ៉ះ ប៉ាតាង យីស៊ូ (កិច្ច/ការ) ១៧:១-១០)។ អ៊ី រ៉ះ សារ ដាក់ ឡឹង យីស៊ូ កា សុនសាត អ៊ីស្រាអែល អន់ទ្រួល ឡឹង ពូ ទី បក់ អន់ដា សៀ។ កេះណោះ អ៊ី រ៉ះ កា សុនសាត អន់ទៀត ដេល ទីប ទី អៀង ដុវ សៀ យីស៊ូ ហះកា ទី សុនសាត អ៊ីស្រាអែល បក់ អន់ដា ប៉ាសាំង លូ មូត បក់ អង់ កះ សៀ ណាវ។ ពូ កា ប៉ាំងខំ វគ្គ ប៉ូល ប្រើ ចាក ឡាច់ ឡឹង មៀង ណោះ។ អ៊ី កា ចាក ឡាច់ ប៉ា គំ មៀង អា ធន លូ មៀង កូរិនថូះ។ ញុន កា អ៊ី អុក ពុត ពៀក អ្វី ផែត មូត សៀ យីស៊ូ អ្វី ពីង មៀង ថេសាឡូនិក ចឹង អ្នាត សៀ អ៊ី កា ច្រាត់ សត្រា ម៉ោញ ហ្គា កាប ប៉ាំងហោក ពុត ពៀក ប៉ាហ្វ្រី កា អន់ខែ ផ្ទះ រ៉ាងរ៉ាង សាណាំ ៥០ គ.ស.។

ពីង សត្រា អា វគ្គ ប៉ូល រ៉ះ ឡឹង សារ អ៊ី បិច ចៃ កាខាក់ កា មូត សៀ យីស៊ូ អ៊ី យីត ឡាក់ កា អុះ ម៉ី អ៊ី តាំងឡា។ វគ្គ ប៉ូល រ៉ះ តាក់ កាចាំង ពូ អន់ ប្រគំ ពូយ លើយ សារ អ៊ី អន់តត់ ប៉ាតោ យី៖ ទី សារ ឡាច់ បាក់ នីថម កាតាម។

រ៉ាងរ៉ាង ណោះ មូត សៀ យីស៊ូ សុន អៀង សាម៉ក កា យីស៊ូ ចឹង ជីវ ពីះ ណាវ ស្រីស។ ទី បក់ អន់ដា អុក ពុត ពៀក អ្វី ផែត តោ អូ តាន់ ប័ប យីស៊ូ ជីវ ពីះ ណាវ។ ទីល នីណោះ វគ្គ ប៉ូល អន់តត់ ប៉ាតោ កា អន់ខែ ជា យី៖ ពូ តោ កេះ កាតាម កា យីស៊ូ ចឹង តាក់ អង់រីស សីត ណាវ ទីប អន់ ពូ ទី អំរ៉ាញ អីញ អន់ខូ លូ អ៊ី ដេល (ប្រហែល ៤:១៣-៥:១១)។ ហះកា មូត សៀ យីស៊ូ បក់ អន់ដា អ្វី កា យីត យច លូ អូ អ្វី ពុត ចែត កាណាង សារ អ្វី កោប អ្វី ពីង អង់កក់ តេះ អា អុះ ញុន កា ពូ អេង ជា យីស៊ូ ក្យាម ចឹង ជីវ ពីះ កេះ លើ កា ជីវ ពីះ រ៉ាវ៉ាច កេះ (ប្រហែល ២ ថេសាឡូនិក ២:១-២)។ ទីល នីណោះ វគ្គ ប៉ូល កា ច្រាត់ សត្រា ម៉ោញ ណាវ ភៀ អន់តត់ ប៉ាតោ កា ពូ អន់ អ្វី កោប អន់ ដាក់ ក្យាត់ សំ ចឹង ទីល ដាវ យីស៊ូ ជីវ ពីះ។

សារ សំខាន់ៗ

- វគ្គ ប៉ូល ប៉ានេ ប្រើ៖ ញុន កា មូត សៀ យីស៊ូ អ្វី ពីង មៀង ថេសាឡូនិក លូ រ៉ះ ឡឹង ងារ អ៊ី ប្រគំ ពីង មៀង ណោះ។ (១:២-៣:១៣)
- វគ្គ ប៉ូល អន់តត់ ប៉ាតោ ឡឹង សារ អ្វី កោប អន់ ត្រត់ លូ សារ សៀ។ (៤:១-១២)
- វគ្គ ប៉ូល ប៉ាំងហៀន កាប ឡឹង សារ យីស៊ូ ចឹង ជីវ ពីះ។ (៤:១៣-៥:១១)
- សារ អន់តត់ ប៉ាតោ តាងៗ។ (៥:១២-២២)

១ អាញ សិច ប៉ូល លូ ស៊ីឡុះ ទីប ធីម៉ូថេ ញីន ប៉ាហ្សឺ សត់ត្រា អា អន់ កា ក្រុំ ហៀន សារ ប្រ្រឹះ ប៉ាក់ មៀង ថេសាឡូនិក ឡាក់ ប៉ាសុន ប្រ្រឹះ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន។ អន់ ប្រ្រឹះ ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណាក សាវ៉ាក កា អន់ដីស ដេល។

សារ កាំឡាំង កាណុង មៀង ថេសាឡូនិក សៀ យីស៊ូ

២ ញីន ប៉ានេ ប្រ្រឹះ បិកកាតយ័ លើយៗ ញន កា អន់ដីស ទិឌុ។ រ៉ប់ ញីន ម៉ន់ អើ ប្រ្រឹះ ញីន កា កាចាំង កា អន់ដីស ដេល

៣ ហះ ម៉ាត់ ប្រ្រឹះ បិកកាតយ័ ឡាក់ ពី ពិន ញីន កាចាំង កា សារ ដាក់ អន់ដីស ប្រ្រឹះ ញន កា សៀ លូ ងារ ក្លែះ ក្លាំង អន់ដីស ប្រ្រឹះ ញន កា ពុត បិច ទីប ដាម អត់ ញន កា សាណាង ម៉ឹង យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន។

៤ អី អុះ មី ឡាក់ ប្រ្រឹះ បិច ចៃ ញីន អ្ន អន់តត់ ជា អើ រើស អន់ដីស កេះ

៥ ខង ផះ ញីន រះ សារ ដាក់ កា អន់ដីស ពៃ អូ ត្រត់ ដឹង ប៉ានីរ តាដោះ អុះ ទីប ទី សារ អំវាញ អីញ ម៉ះ ប៉ាងាត់ ប៉ាលីង ប្រ្រឹះ ដាក់ កាខាក់ ញីន កា សៀ កាខាក់ ដេល សារ ញីន រះ ណោះ។ ផះ ញីន អ្ន អន់ខុ លូ អន់ដីស ញីន ប្រ្រឹះ នីចម៍ អន់ដា ឡាក់ ទី ខា កា អន់ដីស អន់ដីស កា អ្ន អន់តត់ កេះ។

៦ អន់ដីស ប្រ្រឹះ ពួយ ញីន លូ ប្រ្រឹះ ពួយ យីស៊ូ ដេល យ្រឹះ អន់ដីស ទី សារ ប៉ាណាប កា តាម កា អន់ដីស សាំយ៉ាង ប៉ានីរ ប្រ្រឹះ ទីប ទី ពុត ហោក រត់ ញន ប៉ាងាត់ ប៉ាលីង ប្រ្រឹះ ដាក់ កាខាក់ ដេល។

៧ ណោះ ហង បះ អន់ដីស កើត ឡាក់ កា ប៉ាណូស បក់ ប៉ាណាំ ទិ ម្នត សៀ ប៉ាក់ ខេត ម៉ាសេដូន លូ ខេត អាខៃ អន់ ប្រ្រឹះ ពួយ។

៨ សារ យីស៊ូ កា លោ ឡឹង អន់ដីស អូ ត្រត់ ដឹង ពីង ខេត ម៉ាសេដូន លូ ខេត អាខៃ អា អុះ យី ពូ រះ គ្រឹប ចារ ឡឹង សារ អន់ដីស សៀ ប្រ្រឹះ បិកកាតយ័ ទីល នីណោះ អូ សាណាង កា ញីន រះ ណារ៉ុ អុះ

៩ ខង ពូ រះ ឡឹង ឡាបៀប អន់ដីស ហាប ញីន ផះ ញីន ឡា ប៉ាក់ ចារ អន់ដីស លូ សារ អន់ដីស ខិន អ្នត ហ៊ូប ប្រ្រឹះ ប៊ីត ពីះ អ្សិល កូត កា ប្រ្រឹះ បិកកាតយ័ ឡាក់ ប្រ្រឹះ តាទីច លូ ប្រ្រឹះ ពួយ ប្រ្រឹះ ឡាក់ ទី អាញ អ្ន រីស។

១០ អន់ដីស កា សាណាង គន ប្រ្រឹះ បិកកាតយ័ ដីរ ឡឹង ប៉្លែង សិច អើ យីស៊ូ ឡាក់ ប្រ្រឹះ ទី តា គំ អង់រីស សិត ណារ៉ុ យីស៊ូ អា ហង តង ពិន អន់ រ៉ាវ៉ាច ឡឹង សារ ប្រ្រឹះ ចឹង អីក កា ប៉ាណូស អូ ដាក់ តែង ម៉ាត់ ទៀ។

២

សារ រត់ ប៉ូល ប្រ្រឹះ ងារ ប្រ្រឹះ អ្ន ប៉ាក់ មៀង ថេសាឡូនិក

១ អី អុះ មី អន់ដីស ទិឌុ អ្ន កេះ ញីន ពីះ ណាំង អន់ដីស អូ ត្រត់ អូ ទី ខា អុះ។

២ អន់ដីស អ្ន កេះ ញីន ទី សារ ឡាបាក លូ ពូ តះ ជាម៉ាត បីដាយ ញីន ប៉ាក់ មៀង ភីលីប ណោះ ពៃ ហះកា ប្រ្រឹះ ពិន ប្រ្រឹះ អន់ ញីន ទី ពុត ខិន ភៀ រះ សារ ដាក់ ឡឹង អើ កា អន់ដីស ដេល យ្រឹះ ទី ពូ ប៉ាសាំង អៀង នីចម៍ កាតាម។

៣ សារ ញីន អន់តត់ ណោះ អូ ត្រត់ កាប ឡឹត ឡាក់ កាប តាំងពូង លើ កា ប៉ាញ៉ា ប្រ្រឹះ អូ ដាក់ អុះ។

៤ ហះកា ប្រើ៖ បិកកាតយ័ សាត់ លួង ហៃ ញីន កេះ អើ កា ប៉ាហ្សើ សារ ដាក់ ពឹង ញីន ញីន ត្រត់ រ៉ះ គីត ចំ ញីន កា រ៉ះ គីត ណោះ ហង អូ ត្រត់ ញីន រ៉ះ បិច កា ត្រត់ ពុត ប៉ាណូស អុះ ញីន រ៉ះ ណោះ ភៀ អន់ ត្រត់ ពុត ប្រើ៖ បិកកាតយ័ ឡាក់ កា សាត់ លួង ពុត ញីន។

៥ អន់ដីស ទិឌូ អុះ កេះ ញីន អូ ទី កាប អោន តាំ រ៉ាច់ ក្លាច តាំ អ៊ែរ តាត់ អំប្រឹក្ចី កាប ដាក់ ភៀ បិច កា ម៉ាស ប្រាក់ អុះ ផា ញីន ពួង ទី ប្រើ៖ ឡាក់ ប្រឹក្ចី ផាញីន កេះ។

៦ ញីន កា អូ បិច កា លោ លែង សិច អន់ ប៉ាណូស កា រ៉ុប អ្សិល កូតិ កា ញីន អុះ យ័៖ អន់ដីស លើ កា ពូ អន់ទៀត ណារូ កាតាម។

៧ យ័៖ ញីន ឡាក់ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ លូ ញីន ទី អំរ៉ាញ ប្រើ អន់ដីស កាតាម កា ញីន អ៊ែ អន់ឌូ លូ អន់ដីស ចិ ពុត ឡាក់ កា សាស្វា * យី ឡាក់ កា មើត រ៉ាងហៃ គន ឡាន ដេល។

៨ ញីន ទី ពុត បិច ចៃ កា អន់ដីស កាខាក់ ញីន ទី ពុត នីអៀ អូ ត្រត់ ដឹង រ៉ះ សារ ដាក់ កា អន់ ដីស អុះ ញីន កា ខិន អន់ អាញ រ៉ុស ញីន កា អន់ដីស ណារូ សាំ ខង ញីន បិច កា អន់ដីស បិច ឡាក់។

៩ អី អុះ មី អន់ដីស អ៊ែ កាចាំង ដេល ប ឡឹង ង៉ារ ញីន ប្រឹក្ចី ទីប កេះ ណោះ ពៃ? យី ញីន ខំ ប្រឹក្ចី ង៉ារ ទីប កាម៉ាង ទីប កាដារ ភៀ អូ អន់ ពៀ កាណុង កាំឡាំង អន់ដីស ប៉ាណាប ញន កា ញីន ផះ ញីន រ៉ះ សារ ដាក់ ឡឹង ប្រើ៖ បិកកាតយ័ កា អន់ដីស។

១០ អន់ដីស កា ប័ប កេះ ប្រើ៖ បិកកាតយ័ កា ប័ប កេះ ដេល ផះ ញីន អ៊ែ អន់ឌូ លូ អន់ដីស ឡាក់ សៀ ញីន អ៊ែ ដាក់ ត្រង់ អូ យច អុះ។

១១ អន់ដីស កា អូ កេះ ញីន ប្រឹក្ចី លូ អន់ដីស ឡាក់ កា ពី លូ គន

១២ ទីប ប៉ាឡោម ពុត អន់ដីស លូ អន់តត់ ប៉ាតោ អន់ អន់ដីស អ៊ែ ដាក់ ត្រត់ លូ ប្រើ៖ ឡាក់ រ៉ុស អ្សក អន់ដីស ភៀ អន់ អើ រ៉ាងហៃ រ៉ាងខ្យា ដាក់ កាខាក់។

១៣ ផះ ញីន រ៉ះ សារ ដាក់ កា អន់ដីស សាំយ៉ាង អន់ដីស អូ យីត ផា ប៉ានីរ ប៉ាណូស អុះ យីត ផា ប៉ានីរ ប្រើ៖ ខង ប៉ានីរ ប្រើ៖ តាទីច ញន សារ អា ហង បះ ញីន ប៉ានេ ប្រើ៖ បិកកាតយ័ លើយ។ ប៉ានីរ ប្រើ៖ អា ប្រឹក្ចី អន់ កា ពុត អន់ដីស បក់ សៀ ហើង ដាក់ ។

១៤ អី អុះ មី អន់ដីស ទី សារ រ៉ុច លូ ក្រំ ហៀន សារ ប្រើ៖ បិកកាតយ័ ឡាក់ ប៉ាសុន យីស៊ូ គ្រិះ ប៉ា គំ ខេត យូដា ណោះ ដេល ខង អន់ដីស ទី កាន ឡាំបាក ញន កា សុនសាត អន់ដីស ទៅ ប្រឹក្ចី បាប អន់ដីស ឡាក់ កា ប៉ាគំ ខេត យូដា មូត សុនសាត អ៊ុស្រាអែល អន់ដា ប្រឹក្ចី បាប អន់ខែ ដេល។

១៥ មូត ណោះ កា ប៉ាន់តោ យីស៊ូ លូ ប៉ាន់តោ មូត រ៉ាគីយ ប្រើ៖ ទីប ប្រឹក្ចី អូ ដាក់ កា ញីន គ្រីប នៃរ ដេល។ មូត ណោះ អូ ត្រត់ ពុត ប្រើ៖ បិកកាតយ័ អុះ អន់ខែ កា តាមីរ លូ ប៉ាណូស ទិឌូ ដេល

១៦ ខង អន់ខែ អូ អន់ ញីន រ៉ះ សារ ដាក់ ឡឹង យីស៊ូ កា សុនសាត អន់ទៀត អុះ បិច កា សុន សាត អន់ទៀត ទិណោះ អូ ទី កាន តង់ ឡឹង ប្រើ៖។ ប្រឹក្ចី នីណោះ សារ យច អន់ខែ ណោះ ហើង អៀង កាខាក់ កេះ អន់ខែ ចឹង ត្រត់ ថូត តាទីច ហង។

សារ រតី ប៊ូល បិច កា ប័ប ម៉ុះ ម៉ាត់ មូត មៀង ថេសាឡូនិក

១៧ អី អុះ មី យ័៖ ញីន អ៊ែ ចាំងហាយុត ឡឹង អន់ដីស ទុញ បើត កាតាម អើ ចាំងហាយុត ដឹង ឡាកោ ដោច ហះកា ពុត ញីន អ៊ែ អន់ឌូ លូ អន់ដីស លើយ ញីន ខំ ណាំង ទ្រង ប្រឹក្ចី នីចម ចឹង ប័ប ម៉ុះ ម៉ាត់ អន់ដីស ខង ញីន បិច កា ប័ប ម៉ុះ ម៉ាត់ អន់ដីស ខាក់។

* ២:៧ ២:៧ ចិ ពុត ឡាក់ កា សាស្វា ហ្វា ពូ ច្រាត់ លូ គី ម៉ៅញ ចំលួន ផាះ ដាក់ សីម ។

១៨ ញួន ណោះ ហង បះ ញួន ខំ ណាំង ទ្រង លើយ បិច កា ប៉ាតៈ ម៉្លះ ម៉ាត់ អន់ដីស កាខាក់ អ៊ែ អាញ ឡាក់ សិច ប៉ូល ហះកា ប្រ្រៈ ប៊ីត សាតាំង ប្រ័ត អន់ ញួន អូ ប៉ប័ ម៉្លះ ម៉ាត់ អន់ដីស លច។

១៩ ញួន បិច ប៉ប័ អន់ដីស កាខាក់ នីអៀ ខង អន់ដីស ប្រ័ត អន់ ញួន ទី សារ ម៉ឹង លូ សារ ហោក រ័ត ទីប តីស ម៉្លះ អន់ខូ លូ យីស៊ូ ប៉ាត់ ដាវ អ៊ែ ចឹង ជីរ ពីរ ទៀ។

២០ អន់ដីស ហង ឡាក់ ប្រ័ត អន់ ញួន ហោក រ័ត លូ តីស ម៉្លះ កាខាក់។

៣

១ ញួន កា ញួន រ៉ិនវាយ អូ ដាម អត់ ចឹង ក្បាត់ កេះ ញួន កា យីត អ៊ែ គីត មៀង អាផែន ដឹង ញួន

២ ណោះ ញួន កា ប្រ្រៈ ធីម៉្លចេ ឡាក់ អុះ ញួន ឡាក់ បាំងហោក ពុត លូ អន់តត់ រះ កា អន់ដីស ណារ ប្រ័ត អន់ អន់ដីស សៀ ហ៊ឹង ខាក់។ ធីម៉្លចេ អា យើយ ប្រ័ត ងារ ប្រ្រៈ រះ សារ ដាក់ ឡឹង យីស៊ូ គ្រិះ អន់ខូ លូ ញួន ដេល។

៣ ញួន ប្រ្រៈ អ៊ែ ឡាក់ ភៀ ដៃ អន់ កាំឡាំង អន់ដីស ហ្សឹក ញួន កា សារ ប៉ាណាប ផះ កើត អា ដេល អន់ដីស កា អុះ កេះ ប្រ្រៈ បិកកាតយ័ អន់ ពិន ទី សារ ប៉ាណាប នែវ អា ហង។

៤ ផះ ញួន អ៊ែ អន់ខូ លូ អន់ដីស ណោះ ពៃ ញួន រះ កា អន់ដីស កេះ ផា ពិន ចឹង ទី សារ ប៉ា ណាប សារ ប៉ាណាប អា កា កើត តាទីច ឡាក់ កា អន់ដីស អុះ កេះ។

៥ ញួន ណោះ ហង ផះ អាញ អូ ដាម អត់ អាញ ប្រ្រៈ ធីម៉្លចេ ឡាក់ ច្នាក់ បិច កា អុះ អន់តត់ ឡឹង សារ អន់ដីស សៀ ញួន កា ញួន អ្សត កា ប្រ្រៈ ប៊ីត សាតាំង ពីរ បាំងអ្សត អន់ដីស អន់ អ្នាត សៀ ប្រ័ត អន់ ងារ ញួន ប្រ័ត ណោះ ពៃ ក្លេះ អុះ ទី ខា កេះ។

សារ ធីម៉្លចេ សីត រះ កា រ័ត ប៉ូល

៦ កិញអៀ អា ធីម៉្លចេ សីត ឡឹង ចារ អន់ដីស ទីល ប៉ាត់ ញួន កេះ អ៊ែ រះ សារ ដាក់ កា ញួន ផា អន់ដីស អ៊ែ សៀ លូ បិច ចៃ កា គូប សោប ដេល។ អ៊ែ រះ កា ញួន ផា អន់ដីស អ៊ែ កាចាំង កា ញួន លើយ ទីប ពុត ហោក រ័ត លូ បិច កា ប៉ប័ ម៉្លះ ម៉ាត់ ញួន ណារ កាខាក់ ឡាក់ កា ញួន បិច កា ប៉ប័ ម៉្លះ ម៉ាត់ អន់ដីស ដេល។

៧ អ៊ី អុះ មី ញួន កា សារ អន់ដីស សៀ អា ហង បះ ប្រ័ត អន់ ញួន ទី ពុត ហោក រ័ត ណារ យ្រ្រៈ ញួន ទី សារ ឡាក់បាក ប៉ាណាប នីចម៍ កាតាម។

៨ ញួន កា អន់ដីស អ៊ែ សៀ យីស៊ូ កាខាក់ នីអៀ ពៀប ឡាក់ កា ប្រ័ត អន់ ញួន រ៉ិស សីត ណារ។

៩ ញួន ប៉ានេ ប្រ្រៈ បិកកាតយ័ អុះ ចឹង កាប នីចម៍ ញួន កា អន់ដីស ប្រ័ត អន់ ញួន ហោក រ័ត កាខាក់ ហះ ម៉ាត់ ប្រ្រៈ ពិន នីអៀ។

១០ ញួន ម៉ន់ ឡោម ប្រ្រៈ បិកកាតយ័ ទីប កាម៉ាំង ទីប កាដាវ អន់ អ៊ែ តាប៉ាប អន់ ញួន ទី ប៉ប័ ម៉្លះ ម៉ាត់ អន់ដីស ទីប ប្រ័ត អន់ អន់ដីស សៀ ហ៊ឹង កាខាក់ អុះ ទី យច ហះ ចំ អុះ។

១១ អន់ ប្រ្រៈ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ ឡាក់ តាំងឡា ពិន ប្រ័ត អន់ ញួន ទី ឡាក់ ច្នាក់ អន់ ដីស។

១២ អន់ យីស៊ូ ប្រ័ត អន់ អន់ដីស ទី សារ បិច ចៃ កា គូប សោប លូ កា ប៉ាណាស ទីខូ ហ៊ឹង កាខាក់ ឡាក់ កា ញួន បិច កា អន់ដីស ដេល។

១៣ អន់ យីស៊ូ ប្រើ អន់ ពុត ពៀក អន់ដីស សៀ លើយ លូ ដាក់ ត្រង់ កាខាក់ អូទី សារ យថ ហះ ចំ អុះ ហះ ម៉ាត់ ប្រ្រៈ ឡាក់ ពី ពិន ប៉ាក់ ដារ យីស៊ូ ជីរ ពីរ អន់ខ្ល លូ បិយ * ដាក់ ត្រង់ ទិណោះ ម៉ះ អើ ទៀ។

៤

សារ អ្នែ កោប ភៀ ចឹង ត្រត់ ពុត ប្រ្រៈ

១ អី អុះ មី អន់ដីស ទី ហៀន លូ ញីន ឡឹង សារ អ្នែ កោប អន់ ត្រត់ ពុត ប្រ្រៈ បិកកាតយ័ អន់ ដីស កា ប្រើ ពុយ កេះ។ ហះកា ញីន ប័រ អន់តត់ ប៉ាតោ កា អន់ដីស ញន កា យីស៊ូ ហត់ អន់ដីស ប្រើ ហើង ដាក់ ឡឹង អា ណារ្ត ពី។

២ អន់ដីស អ្ន កេះ ជា ញីន អន់តត់ រះ កា អន់ដីស នីចម អន់ជា ញន កា អំវាញ យីស៊ូ។

៣ ប្រ្រៈ បិកកាតយ័ បិច កា អុះ មី ដាក់ សារ៉ាប់ កា អើ លូ អុ អន់ ប្រើ លូ កាម៉ាក់ លូ អង់កាន់។

៤ អន់ដីស ទិខ្ល អុ ជា កា ពៀ ត្រត់ រ៉ាំងហៃ ឡាកោ អន់ ដាក់ ត្រង់ កា គន កាម៉ាញ

៥ អូ ត្រត់ បិច ឡាឡាក់ ឡាឡាក់ កា អង់កាន់ ឡាក់ កា សុនសាត អន់ទៀត អូ អន់ហ្គាល់ ប្រ្រៈ បិ កកាតយ័ អុះ។

៦ អូ អន់ បក់ ចំ ប្រើ យថ លូ អុះ មី អើ អុះ កាណាង សារ អា ខង ប្រ្រៈ បិកកាតយ័ ចឹង ចែក ថូត បក់ ប្រើ សារ ទិ អា ឡាក់ កា ញីន រះ ប៉ាឡាក់ កាខាក់ កា អន់ដីស កេះ។

៧ ប្រ្រៈ បិកកាតយ័ រើស អ្នក ពិន អូ ត្រត់ អន់ ប្រើ សារ អុ ដាក់ ណោះ អុះ យី អើ រើស អ្នក ពិន អន់ កេះ ប៉ាណូស ដាក់ សារ៉ាប់ កា អើ។

៨ ទីល នីណោះ ពៀ អូ សៀ សារ អន់តត់ អា អូ ត្រត់ ដឹង កា អូ សៀ ប៉ាណូស រះ ណោះ អុះ ឡាក់ កា អើ អូ សៀ ប្រ្រៈ បិកកាតយ័ ឡាក់ អន់ ប៉ាដាត ប៉ាលឹង ដាក់ កាខាក់ ម៉ះ អើ កា ពិន ដើល។

៩ កាប៉ាថ សារ បិច ចៃ កា គូប សោប យី ឡាក់ កា អុះ ឡាក់ កា មី អូ សាណាង កា ញីន ប្រាត់ អន់តត់ អុះ ខង ប្រ្រៈ បិកកាតយ័ ប៉ាំងហៀន អន់ដីស អន់ អូ បិច ចៃ កា គូប សោប កេះ។

១០ ណោះ ហង បះ អន់ដីស បិច ចៃ កា អុះ មី ទិណោះ អ្នែ ពីង ខេត ម៉ាសេដួន កេះ។ អី អុះ មី ញីន ប័រ អន់តត់ កា អន់ដីស អន់ សារ អន់ដីស បិច ចៃ ណោះ អន់ ដាក់ ហ្វិត ឡឹង អា ណារ្ត។

១១ ហត់ អ្នក ពុត ចែក កាណាង កាន អ្នែ ដាក់ រម លូ គូប ត្រត់ ប្រើ ដារ លូ សាង ឡាកោ ទៅ ដៃ អ្នក សារ ពូ ប្រើ សារ តាំងឡា ឡាក់ កា ញីន អន់តត់ កា អន់ដីស កេះ។

១២ ប្រើ នីណោះ ភៀ អន់ មូត បក់ អូ សៀ យីស៊ូ ចឹង អ្សិល កូត កា អន់ដីស អន់ដីស កា អូ តង កាន អន់ ពូ តង ហង។

សារ យីស៊ូ ចឹង ជីរ ពីរ ណារ្ត

១៣ អី អុះ មី ញីន បិច កា អន់ដីស អូ ហ្នង់ ឡឹង សារ ទិ បក់ តោ ហ្វាស កេះ * ណោះ ភៀ ដៃ អន់ អន់ដីស ហ្សឹក ឡាក់ កា បក់ អូ ទី សារ សាណាង មីង ណោះ អុះ។

១៤ ជា ពិន សៀ ជា យីស៊ូ តោ កេះណោះ អើ រីស សីត ណារ្ត តាទីច ពិន កា ត្រត់ សៀ ជា ញន កា អើ រីស សីត នីណោះ ប្រ្រៈ បិកកាតយ័ កា ចឹង អ្នក បក់ តោ ណោះ អន់ ឡា អ្នែ អន់ខ្ល លូ យីស៊ូ ដើល។

* ៣:១៣ ៣:១៣ បិយ ពិន ព្រៃ នីអៀ កា ត្រត់ ដើលះ ប៉ាសុន។ * ៤:១៣ ៤:១៣ តោ ហ្វាស កេះ ពៀត គុល «ផះ អ្នែ តែប ហ្វាក់»។

១៥ ញឹន ប័រ រ៉ះ ប៉ាឡាក់ កា អន់ដីស ពួយ ប៉ានីរ យីស៊ូ ជា ពិន ឡាក់ អ្វៃ រ៉ុស អា ប៉ាក់ យីស៊ូ ជីរ ពីរ ណារ្ក ទៀ ពិន អូ ទី ឡាក់ អន់ទ្រូល ឡឹង បក់ តោ ណោះ អុះ

១៦ ខង ប៉ាក់ កាតាំង ប៉ានីរ ម៉ែត បិយ ប្រ្លៃ លូ យឹង សាណែង ម៉ះ ប្រ្លៃ អន់ អ្ក អន់តត់ ជា យី ស៊ូ ទៅ ផ្ទះ ជីរ ពីរ ឡឹង ប្លែង ទីប កាប ម៉ែ ៗ ប្រើ ពូ រ៉ុស សីត ណោះ ទិ បក់ សៀ យីស៊ូ គ្រិះ ឡាក់ តោ កេះ ណោះ ចឹង រ៉ុស សីត អន់ទ្រូល។

១៧ កេះណោះ អ៊ែ ចឹង ប៉ាក់ ពិន ឡាក់ អ្វៃ រ៉ុស អន់ ហារ អ្វៃ ពឹង ប្លែង កាម៉ល អន់ខូ លូ អុះ មី ទិ ណោះ ភៀ ឡាក់ ហាច អ៊ែ ហះ ណោះ ហង កេះណោះ ពិន អ្វៃ អន់ខូ លូ អ៊ែ លើយ។

១៨ ទីល នីណោះ ហត់ អន់ដីស អ្សក់ ប៉ានីរ ទិ អា ឡាក់ ប៉ាឡោម ពុត ពៀក គូប សោប ពិ។

៥

១ អី អុះ មី អូ សាណាង កា ញឹន ប្រាត់ រ៉ះ កា អន់ដីស ឡឹង ដាវ ចំ មង ចំ យីស៊ូ ចឹង ជីរ ពីរ ណារ្ក ណោះ អុះ

២ ខង អន់ដីស ទៅ កា អ្ក កេះ ជា ដាវ យីស៊ូ ជីរ ពីរ ណោះ ពៀប ឡាក់ កា ពូ ម៉ុត អន់តុង កាម៉ាំង។

៣ ប៉ាក់ ដាវ ចំ ពូ កាប ជា «រីត់ សើម លូ ទី សារ សាណាក សាវ៉ិក កេះ» ដាវ ណោះ សារ រ៉ុ រ៉ាយ ចឹង កើត ពឹង អន់ខែ ឡូត អូ រ៉ាវ៉ាច អុះ ពៀប ឡាក់ កា អង់កាន់ អីត ចឹង អ្វៃ ហាអុញ ដេល។

៤ ហះកា អន់ដីស អូ អ្វៃ ពឹង សារ ម៉ាម៉ាំង អុះ ទីល នីណោះ ប៉ាក់ ដាវ ណោះ អន់ដីស អូ កាដើត អុះ អូ ត្រត់ ឡាក់ កា ពូ កាដើត ផ្ទះ ពូ ម៉ុត អន់តុង ណោះ អុះ។

៥ អន់ដីស ទិខូ ទី ដាវ តាតារ ពឹង ឡាកោ កេះ។ ពិន អូ ត្រត់ អ្វៃ កាណុង សារ ម៉ាម៉ាំង អុះ។

៦ ញុន ណោះ ហង បះ ពិន អូ ត្រត់ តែប ហ្លាក់ ឡាក់ កា បក់ អន់ដា អុះ ហះកា ពិន ត្រត់ ក្បាក់ លើយ ជៃ ពីល។

៧ ទិ បក់ តែប ហ្លាក់ ពូ តែប ហ្លាក់ ដឹង កា កាម៉ាំង ទិ បក់ ប៉ាញីល អែត ពូ កា ប៉ាញីល ដឹង កាម៉ាំង ដេល។

៨ ហះកា ពិន ទី ដាវ តាតារ ពឹង ឡាកោ ពិន ត្រត់ អ្ក អន់តត់ ឡាកោ ញុន កា សារ សៀ លូ សារ បិច ចៃ ឡាក់ កា ពៀត អាវ ប៉ាសយ ទីប ពិន មីង ជា ប្រ្លៃ ចឹង តង ត្រត់ អ្សក់ សារ មីង ណោះ ឡាក់ កា តល់ ម្លក ប៉ាសយ

៩ ខង ប្រ្លៃ បិកកាតយ បិច តង ពិន អន់ រ៉ាវ៉ាច ឡឹង សារ តោ ញុន កា យីស៊ូ គ្រិះ ឡាក់ ពី តាំង ឡា ពិន អូ ត្រត់ ប្រ្លៃ អន់ ពិន ត្រត់ ចូត អុះ។

១០ អ៊ែ តោ ប៉ាតាង ពិន ភៀ អន់ ពិន អ្វៃ អន់ខូ លូ អ៊ែ យ្លៃ តោ កាតាម រ៉ុស កាតាម។

១១ ទីល នីណោះ ហត់ កាប ប៉ាំងហោក ពុត ពៀក លូ អន់តត់ ប៉ាតោ កា គូប សោប ពិ ឡាក់ កា អន់ដីស អ្វៃ ប្រ្លៃ ណោះ ហង។

សារ អន់តត់ ប៉ាតោ អន់ទៀត។

១២ អី អុះ មី អាញ ប័រ ឡោម អន់ដីស អន់ អ្ក អ្សល កូត កា បក់ ប្រ្លៃ ដាវ ក្លែ កាណុង កាំឡាំង អន់ដីស ឡាក់ រ៉ាំងហៃ អន់ដីស កាណុង សារ យីស៊ូ លូ បក់ អន់តត់ ប៉ាតោ កា អន់ដីស ដេល។

១៣ ត្រត់ ប៉ានេ តាំប៉ាក់ ម្លត ណោះ លូ ទី ពុត បិច ចៃ ញុន កា ដាវ អន់ខែ ប្រ្លៃ ណោះ ដេល។ អន់ អ្វៃ រម លូ គូប សោប។

១៤ អី អុះ មី ញីន ប័រ អន់តត់ កា អន់ដីស ផា អន់ដីស ត្រត់ កាប កា បក់ កាដីល លូ កាប ប៉ា ឡោម ទិ បក់ ឡាម៉ត់ អ្សត អន់ ទី ពុត ខីន ត្រត់ តង់ រ៉ាំងហៃ រ៉ាំងខ្យា បក់ អូ កាឡោះ អន់ដីស ត្រត់ ទី ពុត អត់ សាំរ៉ាញី កា ប៉ាណូស ទិណោះ ដេល។

១៥ ហត់ សាំងកែ ជៃ អន់ ញី ប្រឹក្តី សារ អូ ដាក់ តូ លូ សារ អូ ដាក់ ណោះ ដៃ ត្រត់ ខំ ប្រឹក្តី សារ ដាក់ លើយ។ លូ អុះ មី តាំងឡា លូ ពូ អន់ទៀត ដេល។

១៦ ហត់ អន់ ទី កាន ហោក រត់ លើយ។

១៧ ហត់ ម៉ន អើ ប្រឹក្តី លើយ។

១៨ ហត់ ប៉ានេ ប្រឹក្តី បិកកាតយ័ យ័ ទី សារ ញ៉ា កើត ពីរ កាតាម ខង ប្រឹក្តី បិច អន់ អន់ ដីស ឡាក់ ប៉ាសុន យីស៊ូ គ្រិះ ប្រឹក្តី នីណោះ ហង។

១៩ ជៃ ប៉ាំងខើក ងារ ប៉ាំងតាត ប៉ាលីង ប្រឹក្តី ដៃ។

២០ ជៃ បីងាយ សារ មូត រ៉ាគីយ ប្រឹក្តី រះ ណោះ ដេល។

២១ ហះកា អន់ដីស ត្រត់ យីត ចា ជ្រៃប ហៃ សារ ទិណោះ កេះណោះ អ្សក់ សារ ចំ ឡាក់ ដាក់ ប្រឹក្តី ពូយ

២២ ហះកា ត្រត់ យ៉ារ ឡាច អន់ រ៉ាវ៉ាច ឡីង សារ អូ ដាក់ គ្រឹប នៃវ។

២៣ អន់ ប្រឹក្តី ឡាក់ តាំងឡា សារ សាណុក សារ៉ាក ប្រឹក្តី អន់ អន់ដីស ដាក់ គ្រឹប នៃវ សាំរ៉ាប កា អើ។ អន់ ប្រឹក្តី រ៉ាំងហៃ រ៉ាំងខ្យា អន់ដីស ទីប ប៉ាំងតាត ប៉ាលីង ទីប ឡាកោ ប៉ាំងឡេ ទីប ពុត ពៀក អន់ ដាក់ អូ ទី សារ យច ហះ ចំ អន់ ទីល ប៉ាក់ ដារ យីស៊ូ គ្រិះ ជីរ ពីរ ណារ។

២៤ ប្រឹក្តី ឡាក់ អើ អន់ដីស អើ ទី ពុត ដាក់ ត្រង់ សារ ណោះ អើ ចឹង ប្រឹក្តី អន់ កេះ តាទីច។

២៥ អី អុះ មី ប័រ អន់ដីស ម៉ន កា ញីន ណើ។

២៦ ប៉ាក់ ប៉ាត គូប សោប ត្រត់ តាំងបាង ពុត បិច ចៃ។

២៧ អាញ រះ កា អន់ដីស ញាន អំរ៉ាញ យីស៊ូ អន់ដីស ត្រត់ អាន សតត្រា អា អន់ កា អុះ មី ទិខូ សាំ យ៉ាំង ណើ។

២៨ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រ៉ាំងហៃ រ៉ាំងខ្យា អន់ដីស។

សត្រា ទី ២ វគ្គ ប៉ូល ប៉ាហ្វឺ កា មូត មៀង ថេសាឡូនិក សារ អន់តត់ រ៉ះ

ប៉រ ហៃ ពីង សត្រា ទី ១ ប៉ាហ្វឺ កា មូត មៀង ថេសាឡូនិក។

សារ សាំខាន់ៗ

កាណុង សត្រា អា វគ្គ ប៉ូល ប៉ាហ្វឺ កា មូត មៀង សារ ឡាក់ ចឹង កើត ពី៖ ប៉ាក់ អង់ កក់ តេះ អា ចឹង ឡុច ទៀ។

វគ្គ ប៉ូល ប៉ានេ ប្រ្រ៖ ញន កា មូត សៀ យីស៊ូ អ៊ែ ពីង មៀង ថេសាឡូនិក។ (១:៣-៤)

វគ្គ ប៉ូល ប៉ាហ្វឺ កា មូត សារ យីស៊ូ ចឹង ជីរ ពី៖។ (១:៥-១២)

វគ្គ ប៉ូល ប៉ាហ្វឺ កា មូត ម៉ែត ប៉ាសាំង លូ ប្រ្រ៖ ឡាក់ ត្រត់ ឡាច់ ម៉ាត់។ (២:១-១២)

វគ្គ ប៉ូល អន់តត់ ប៉ាតោ ឡឹង ឡាបៀប អ៊ែ កោប គុន មូត សៀ យីស៊ូ។ (២:១៣-៣:១៣)

១ អាញ សិច ប៉ូល ទីប ស៊ីឡុះ លូ ធីម៉ូថេ ញិន ប៉ាហ្វឺ សត្រា អា អន់ កា ក្រំ ហៀន សារ ប្រ្រ៖ ប៉ាក់ មៀង ថេសាឡូនិក ឡាក់ ប៉ាសុន ប្រ្រ៖ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន។

២ អន់ ប្រ្រ៖ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណុក សារ៉ាក កា អន់ដីស។

៣ អី អុះ មី ញិន ត្រត់ ប៉ានេ ប្រ្រ៖ បិកកាតយ័ រ៉ះ ឡឹង ង៉ារ អន់ដីស លើយៗ ញិន ប្រ្រ៖ នីណោះ ត្រត់ កេះ ខង អន់ដីស សៀ ហ៊ែង ខាក់ ៗ កេះ អន់ដីស កា ទី ពុត បិច ថៃ កា គូប សោប ហ៊ែង ខាក់ កេះ ដេល។

៤ នីណោះ ហង បះ ញិន អ្នាត់ អេង កា ក្រំ ហៀន សារ ប្រ្រ៖ ប៉ាក់ ចារ អន់ទៀតៗ ផះ រ៉ះ ឡឹង សារ អន់ដីស ខង អន់ដីស អុះ ដាម អត់ លូ សៀ លើយ យ័៖ ពូ ប្រ្រ៖ អុះ ដាក់ លូ ប្រ្រ៖ បាប កា អន់ដីស គ្រឹប នែវ កាតាម។

សារ យីស៊ូ ចឹង ជីរ ពី៖ តាត់ស៊ុន សារ ប៉ាណូស

៥ សារ អា តាំបាង អន់ ប៉ប័ ជា ប្រ្រ៖ តាត់ស៊ុន សារ ប៉ាណូស ត្រត់ ឡាក់ កេះ។ ប្រ្រ៖ ចឹង យីត ជា អន់ដីស ឡាក់ ត្រត់ ម៉ុត អន់ ទី អ៊ែ រ៉ាំងហៃ រ៉ាំងខ្សា តាទីច ខង អន់ដីស ទី សារ ប៉ាណាប ប៉ាប៉ុន ញន អន់ដីស ប្រ្រ៖ ប៉ាសុន អ៊ែ។

៦ ប្រ្រ៖ បិកកាតយ័ ចឹង ប្រ្រ៖ សារ ម៉ោញ ឡាក់ ត្រត់ កាខាក់ អ៊ែ ចឹង អន់ សារ ប៉ាណាប ប៉ាប៉ុន កា មូត បក់ ប្រ្រ៖ អន់ អន់ដីស ប៉ាណាប ប៉ាប៉ុន។

៧ កេះណោះ អ៊ែ ចឹង អន់ អន់ដីស បក់ ប៉ាណាប ប៉ាប៉ុន ទី សារ សាណុក សារ៉ាក អន់ខូ លូ ញិន ប៉ាក់ ដាវ យីស៊ូ ជីរ ឡឹង ប្លែង អន់ខូ លូ បិយ ប្រ្រ៖ ឡាក់ ទី សារ អំរ៉ាញ អ៊ែញ។

៨ អ៊ែ ចឹង ជីរ ទីប ទី អុញ ចាយ ណាយ កាទីរ សៀ ចែត ថូត ទី បក់ អុះ ថៃ សៀ ប្រ្រ៖ បិកកាតយ័ លូ អុះ សាំយ៉ាង សារ ដាក់ ឡឹង យីស៊ូ ឡាក់ ពី តាំងឡា ពិន។

៩ អន់ខែ ចឹង ត្រត់ ថូត ឡុច អញស៊ិច អន់ខែ ចឹង អ៊ែ ចាំងហាយុត ឡឹង ម៉ាត់ យីស៊ូ លូ ចាំង ហាយុត ឡឹង សារ អំរ៉ាញ អ៊ែញ ឡាក់ ដាក់ ឡាយ៉ាម ម៉ះ អ៊ែ។

១០ ប៉ាគំ ដាវ ណោះ ផៈ យីស៊ូ ជីវ ពីរ ប៉ាសុន ដាក់ ម៉ះ អើ ចឹង ប៉ាណាំ គូប ប៉ានេ អើ ទិ បក់ សៀ កា ចឹង ប៉ាណាំ គូប ញាម កា អើ។ កាប៉ាច់ អន់ដីស ចឹង អ្នែ លូ ម្នុត ណោះ ដេល ញាន កា អន់ដីស សៀ សារ ញីន អន់តត់ រ៉ះ។

១១ ខ ណោះ ហង បះ ញីន ម៉ន់ អន់ កា អន់ដីស លើយៗ ប្រ្លឹះ រឿស អ្យក់ អន់ដីស អន់ ទី អាញ រឿស លើយ ណោះ ហង បះ ញីន ប៉រ អន់ អើ ប្រគំ អន់ អន់ដីស អ្នែ កោប អន់ យី លូ សារ ណោះ។ អន់ ប្រ្លឹះ អន់ សារ អំវាញ អើញ ម៉ះ អើ ភៀ អន់ អន់ដីស អ្ន ប្រគំ ព្យយ ទិ សារ ដាក់ ឡាក់ អន់ដីស ទី ពុត បិច ប្រគំ ណោះ លូ តាត់ អង់កេះ គ្រីប ង៉ារ អន់ដីស បិច ប្រគំ ញាន កា សៀ អើ។

១២ ទីល នីណោះ យីស៊ូ ឡាក់ ពី តាំងឡា ពិន ចឹង លោ លែង សិច ញាន កា អន់ដីស កេះណោះ អើ ចឹង ប្រគំ អន់ អន់ដីស លោ លែង សិច ដេល ញាន កា ពុត ដាក់ ម៉ះ ប្រ្លឹះ ពិន លូ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

២

សារ ម៉ែត ប៉ាសាំង លូ ប្រ្លឹះ

១ អី អុះ មី ញីន ប៉រ រ៉ះ ឡឹង ដាវ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ចឹង ជីវ ពីរ ឡាក់ ដាវ ពិន ចឹង ត្រក់ ប៉ាគុំ គូប សោប ប៉ាគំ ចារ អើ ណោះ។ ញីន ប៉រ រ៉ះ កា អន់ដីស ផា

២ ដៃ អន់តាន រឿន វាយ កាណុង ពុត លើ កា អ្យក ឡឹក ឡាក់ ញាន កា កាតាំង ពូ ផា ដាវ យីស៊ូ ជីវ ពីរ ទីល កេះ។ អ្យក ផែត ទី បក់ អន់ដា ផា ប៉ាងាត់ ប៉ាលឹង ប្រ្លឹះ ប្រគំ អន់ ពូ អ្ន លើ កា ពូ រ៉ះ ឡឹង ពុត ពូ តាំងឡា លើ កា ទី ពូ ផា សត់ត្រា ឡឹង ញីន ប្រាត់ រ៉ះ នីណោះ។

៣ ដៃ អន់ ពូ ពីរ តាំងឡា អន់ដីស អូ ផា កា សារ ញ៉ា កាតាម ដៃ ខង អន់ទ្រួល ឡឹង យីស៊ូ ចឹង ជីវ ពីរ ត្រក់ ទី សារ ប៉ាសាំង លូ ប្រ្លឹះ លូ ទី ម៉ែត ប៉ាសាំង ត្រក់ ឡាច់ ពីរ អន់ទ្រួល ហិ ហះកា អើ ណោះ ចឹង ត្រក់ តោ វាយ តោ រុង ហង។

៤ ម៉ែត ប៉ាសាំង ណោះ ចឹង តាំប៉ោក ឡាកោ អន់ ទី អំវាញ អើញ ក្លា ឡឹង កាណាត់ ញ៉ាៗ ទិណោះ ឡាក់ ប៉ាណូស អ្យល កូត កាដាប សាំប្លឹះ ឡាក់ ពូ ផា ប្រ្លឹះ ទីប អើ ខីន អ្នែ កាណុង រោង រ៉ាម៉ះ ប្រ្លឹះ បិកកាតយី កេះណោះ រ៉ះ ផា ឡាកោ អើ ឡាក់ ប្រ្លឹះ តីស ឡឹង ពូ ណារ សាំ។

៥ ផៈ អាញ អ្នែ អន់ខូ លូ អន់ដីស អាញ កា តាឡាប រ៉ះ កេះ ឡឹង សារ ទិ អា កា អន់ដីស ញ៉ា អន់ដីស អ្នែ កាចាំង ដេល ប ?

៦ អន់ដីស អ្ន កេះ កិញអៀ អា ទី សារ ញ៉ា ឡាក់ ទីប ម៉ែត ប៉ាសាំង ណោះ ហះកា អើ ចឹង ឡាច់ ពីរ ប៉ាគំ ទីល ដាវ ប្រ្លឹះ កាំឡាត់ កា អើ ទៀ។

៧ សារ ប៉ាសាំង អ្នែ អោន សាគីម ហះកា អ្ន ប្រគំ អន់ ពូ ប៉ាសាំង លូ ប្រ្លឹះ កេះ។ អើ ចឹង អ្នែ អោន សាគីម លើយ ទីល ដាវ បក់ ទីប អើ ណោះ ចាក ឡាច់។

៨ កេះណោះ អើ ចឹង ឡាច់ ពីរ ហះកា យីស៊ូ ចឹង ប៉ាន់តោ អើ លូ ខ្យាល ឡាច់ ឡឹង ពីរ អើ។ ប៉ា គំ យីស៊ូ ជីវ ពីរ អើ ចឹង ថាឡាយ ម៉ែត ប៉ាសាំង លូ សារ អំវាញ អើញ ម៉ះ អើ។

៩-១០ ប៉ាគំ ម៉ែត ប៉ាសាំង លូ ប្រ្លឹះ ពីរ ទីល ទៀ អើ ចឹង ទី សារ អំវាញ អើញ ឡឹង ប្រ្លឹះ បឹក សាតាំង អើ ចឹង ប្រគំ សារ អំវាញ អើញ កេង ខាក់ គ្រីប នែវ ភៀ ចឹង តាំងឡា ទិ បក់ ចឹង ត្រក់ តោ រ៉ា វាយ ខង អន់ខែ អូ បិច កា សារ តាទីច ឡាក់ អ្ន តង អន់ខែ អន់ អ្នែ រឿស ណោះ អុះ។

១១ ខ ណោះ ហង បះ ប្រ្រឹះ បិកកាតយ័ អន់ សារ អូ ដាក់ ម៉ោញ ប្រឹក្រ អន់ កា អន់ខែ អូ ហ្នង់ សារ លូ សៀ សារ ព្នង ប្លាថី

១២ ភ្នើ អន់ បក់ អូ ចៃ សៀ សារ តាទីច លូ បិច កា សារ អូ ដាក់ ត្រក់ ថូត។

សារ ពិន ត្រក់ អ្នែ សៀ លើយ

១៣ អី អុះ មី ឡាក់ យីស៊ូ បិច ចៃ ញីន ត្រក់ ប៉ានេ សារ ដាក់ ម៉ះ ប្រ្រឹះ បិកកាតយ័ លើយ ញន កា អន់ដីស ខង អី រឺស អន់ដីស ភ្នើ តង អន់ដីស អន់ឡូល ឡីង ពូ ញន កា ប៉ាងាត់ ប៉ាលីង ប្រ្រឹះ ប្រឹក្រ អន់ អន់ដីស ដាក់ សារ៉ាប់ កា អី ញន កា អន់ដីស សៀ សារ តាទីច។

១៤ ប្រ្រឹះ រឺស អ្នក អន់ដីស ភ្នើ តង ពូយ សារ អា ញន កា សារ ដាក់ ឡីង យីស៊ូ ឡាក់ ញីន រះ ម៉ាក់ អន់ដីស ចឹង ទី សារ អំរាញ អីញ អន់ខូ លូ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

១៥ ទីល នីណោះ ហាក់ សៀ កាខាក់ លូ ដៃ អ្នាត ដៃ សារ ឡាក់ ញីន អ្នក ពីះ បាំងហៀន អន់ ដីស យ្រះ លូ ប៉ានីរ ញីន តាំងឡា កាតាម លើ កា តាំ សត់ត្រា កាតាម។

១៦-១៧ ប្រ្រឹះ បិកកាតយ័ ឡាក់ ពី ពិន ទី ពុត បិច ចៃ កា ពិន អី បាំងហោក ពុត ពៀក ពិន លើយ ញន កា ពុត ដាក់ ម៉ះ អី អន់ ពិន ទី សារ ម៉ឹង ឡាក់ ដាក់ កាខាក់។ អន់ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន បាំងហោក ពុត ពៀក អន់ដីស។ អន់ ប្រ្រឹះ ឡាក់ ពី ពិន ប្រឹក្រ អន់ ពុត ពៀក អន់ដីស សៀ កា ខាក់ ភ្នើ អន់ អន់ដីស អូ ប្រឹក្រ ងារ ដាក់ លូ កាប ដាក់ ប៉ានីរ គ្រឹប នៃរ។

៣

សារ រត់ ប្រឹ ពូ ម៉ន់ កា អន់ខែ

១ អី អុះ មី ប័រ ម៉ន់ ឡោម ប្រ្រឹះ កា ញីន ណើ ភ្នើ អន់ ប៉ានីរ យីស៊ូ កាតាំង លោ គ្រឹប ចារ ស្រីស។ លូ អន់ ពូ រាប់ សៀ ឡាក់ កា កាណុង កាំឡាំង អន់ដីស ដេល។

២ ប័រ ម៉ន់ អន់ ញីន រ៉ាវ៉ាច ឡីង ប៉ាណូស ខូយ លូ ប៉ាណូស អូ ដាក់ ខង អូ ត្រក់ ទីខូ អុះ សៀ ប្រ្រឹះ។

៣ ហះកា យីស៊ូ ទី ពុត ដាក់ ត្រង់ អី ចឹង ប្រឹក្រ អន់ កា អន់ដីស ទី ពុត សៀ លើយ លូ អី ចឹង រាំងហៃ រាំងខ្យា អន់ដីស ដៃ អន់ ឡី ពឹង តី ម៉ែត ប្រ្រឹះ បឹត។

៤ យីស៊ូ ប្រឹក្រ អន់ ញីន សៀ ផា អន់ដីស ប្រឹក្រ ពូយ ប៉ានីរ ញីន អន់តត់ ប៉ាតោ កេះណោះ អន់ ដីស កា ចឹង ប្រឹក្រ ពូយ លើយ ឡាក់ ប៉ាក់ ម៉ាត់ ណារ ដេល។

៥ អន់ យីស៊ូ ប៉ាណាំ ពុត ពៀក អន់ដីស អន់ បិច កា ប្រ្រឹះ បិកកាតយ័ លូ ទី ពុត ដាម អត់ ឡាក់ កា យីស៊ូ គ្រិះ ដេល។

សារ អន់តត់ ប៉ាតោ កា មូត បក់ កាដីល

៦ អី អុះ មី ញីន ប័រ អន់តត់ ប៉ាតោ កា អន់ដីស ញន អំរាញ យីស៊ូ ឡាក់ ពី តាំងឡា ពិន អន់ដីស ដៃ ប្រឹក្រ គូប លូ អុះ មី ចំ បក់ កាដីល ឡាក់ ប្រឹក្រ យច ឡីង ឡាបៀប ឡាក់ ញីន អ្នក ពីះ បាំងហៀន អន់ដីស។

៧ អន់ដីស អូ កេះ ត្រក់ ប្រឹក្រ ពូយ ញីន នីចម ខង ផះ ញីន អ្នែ លូ អន់ដីស ញីន អូ កាដីល អុះ

៨ ញីន អូ ទី សា សាណា ពៀ តាដោះ អូ ទី អន់ លៀន ណោះ អុះ។ ញីន ខំ ប្រឹក្រ ងារ ក្លែង ក្លាំង ទីប កាមាំង ទីប កាដារ អូ អន់ ពៀ ម៉ោញ ដូរ ប៉ាណាប កា ញីន អុះ។

៩ កាណុង សារ អា អូ ត្រង់ ញីន អូ អូ ប្រើ អន់ ពូ ប៉ាណាប កា ញីន ណោះ អុះ ហះកា ញីន ប្រើ គី នីអៀ ភៀ តាំបាង អន់ កា អន់ដីស ប្រើ ពូយ។

១០ ផះ ញីន អ៊ែ អន់ខូ លូ អន់ដីស ញីន អន់តត់ កា អន់ដីស ជា ព្រឺ អូ ចៃ ប្រើ ដ៏វ បក់ ណោះ កា អូ ត្រង់ សា សាណា ដេល។

១១ ញីន កាតាំង ពូ ជា កាណុង កាំឡាំង អន់ដីស ទី បក់ អន់ដា អូ ចៃ ប្រើ ដ៏វ អន់ខែ ជា អូ ហាវ ហះកា អន់ខែ អូ ហាវ កា ចាចាក ប៉ាត់ ហី ពូ។

១២ ញីន ប៉រ អន់តត់ រះ កា អុះ មី បក់ នៃវ ណោះ ញន អំវាញ យីស៊ូ គ្រិះ អន់ដីស ត្រង់ ប្រើ ដ៏វ អន់ ដាក់ ប៉ាឡឹង លូ សា សាណា ឡាច់ ឡឹង សាម៉ុ ឡាកោ ទៅ ពី។

១៣ ហះកា កាប៉ាច់ អន់ដីស ណារ ត្រង់ ប្រើ គី សារ ដាក់ ដៃ ស្រាប់ ប្រើ គី សារ ដាក់ ដៃ។

១៤ ជា បក់ ចំ អូ សាំយ៉ាំង សារ ឡាក់ ញីន ច្រាត់ រះ កាណុង សត់ត្រា អា ត្រង់ ចាំ ម៉ាត់ លូ ដៃ ប្រើ គី គូប រ៉ាពង លូ បក់ ណោះ ម៉ាត់ អ៊ែ តាយ្យស កា ពូ។

១៥ ហះកា អូ ត្រង់ យីត ជា អ៊ែ ណោះ ឡាក់ កា តាមីរ អុះ ត្រង់ អន់តត់ ប៉ាតោ កា អ៊ែ ឡាក់ កា អុះ មី។

១៦ យីស៊ូ ឡាក់ តាំងឡា អន់ សារ សាណាក សារ៉ាក អន់ អ៊ែ មប សារ សាណាក សារ៉ាក គ្រីប នៃវ អន់ កា អន់ដីស រ៉ប ម៉ាំង រ៉ប ដាវ។ អន់ អ៊ែ អ៊ែ អន់ខូ លូ អន់ដីស ទីខូ។

១៧ សារ អន់តីត អា អាញ ច្រាត់ លូ តី អាញ តាំងឡា អាញ ច្រាត់ កាណុង សត់ត្រា អាញ ទី ណោះ យី អាញ ច្រាត់ នីអៀ ហង ភៀ អន់ ពូ អូ កា អាញ តាទីច។ អន់ដីស ដាក់ ឡាកោ ប៉ាំងឡេ ដេល ប?

១៨ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រ៉ាំងហៃ រ៉ាំងខ្យា អន់ដីស ទីខូ។

សត្រា ទី ១ រត័ ប៉ូល ប៉ាហ្វ្រី កា ធីម្ល៉េ សារ អន់តត់ រ៉ះ

ធីម្ល៉េ មើក អើ សុនសាត អ៊ីស្រាអែល ឡាក់ សៀ យីស៊ូ ពី ធីម្ល៉េ សុនសាត ក្រិក។ រត័ ប៉ូល ប៉ាតៈ ធីម្ល៉េ លើក ទី ម៉ោញ ពីង មៀង លីសាត្រា ផៈ អើ ឡាំ រ៉ះ សារ ដាក់ ឡឹង យីស៊ូ (ប៉រ ហៃ ងារ មូត រ៉ះ ប៉ាតាង យីស៊ូ (កិច្ច/ការ) ១៦:១-៣)។ គីត ណោះ ហង ធីម្ល៉េ កា ប្រតី ងារ អន់ខូ លូ រត័ ប៉ូល ចាក រ៉ះ សារ ដាក់ ឡឹង យីស៊ូ។ ពូ យីត ផា ផៈ រត័ ប៉ូល រ៉ាវ៉ាច់ ឡឹង ខុក អើ ចាក ឡាំ ប៉ាក់ មៀង អេ ភេសូ អន់ខូ លូ ធីម្ល៉េ។ ផៈ អន់ខែ អ្វៃ ប៉ាក់ ណោះ អន់ខែ ប៉ប ពូ ប៉ាំងហៀន សារ យច។ ផៈ រត័ ប៉ូល ចាក ឡាច់ ឡឹង មៀង ណោះ អើ ប្រើ ធីម្ល៉េ អ្វៃ ហះ ណោះ ភៀ ចឹង ណាំផា ក្រុំ ហៀន សារ ប្រើ ភៀ តង អន់ខែ អន់ កើត ដាក់ ណារ៉ូ (ប៉រ ហៃ ១:៣-៦)។ រត័ ប៉ូល ប្រាក់ សត្រា អា យី អើ រ៉ាំងរ៉ាំង សាណាំ ៦៣ គ.ស.។

សារ សាំខាន់ៗ

- រត័ ប៉ូល ប្រើ ធីម្ល៉េ អន់តត់ ប៉ាតោ កា ក្រុំ ហៀន សារ ប្រើ អន់ ឡាំ ឡឹង សារ ពូ ប៉ាំងហៀន យច ឡាក់ អូ ត្រត់ លូ សារ តាទីច ម៉ះ ប្រើ ។ (១:៣-២០)
- រត័ ប៉ូល រ៉ះ ឡឹង ឡាបៀប ប្រតី ងារ កាណុង ក្រុំ ហៀន សារ ប្រើ ។ (២:១-១៥)
- រត័ ប៉ូល រ៉ះ កា ធីម្ល៉េ អន់ អូ ផា មូត ម៉ែត ណាំផា ត្រត់ ប្រតី ដាក់ នីចម អន់ដា។ (៣:១-១៣)
- រត័ ប៉ូល អន់តត់ ប៉ាតោ កា ធីម្ល៉េ តាំងឡា ឡឹង ឡាបៀប ឡាក់ អើ ត្រត់ ប្រតី ងារ។ (៣:១៤-៤:១៦)
- រត័ ប៉ូល រ៉ះ កា ធីម្ល៉េ ឡឹង ឡាបៀប ប៉ាំងហៀន ពូ នែវ តាងៗ។ (៥:១-៦:២)
- សារ អន់តត់ ប៉ាតោ អន់ទៀតៗ។ (៦:៣-២១)

១ អាញ សិច ប៉ូល ឡាក់ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ គ្រិះ ញន ប្រើ បិកកាតយី ឡាក់ ប្រើ តង ពិន លូ យីស៊ូ គ្រិះ ឡាក់ ពិន ម៉ឹង ប្រើ អាញ។

២ សត្រា អា អាញ ប៉ាហ្វ្រី កា ធីម្ល៉េ អីស ឡាក់ កា គន អាញ ញន កា សៀ ប្រើ ។ អន់ ប្រើ បិកកាតយី ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អីស លូ តាបាប តាប៉ុន លូ អន់ សារ សាណុក សារ៉ាក កា អីស។

សារ អន់តត់ ប៉ាតោ អន់ អូ ឡាំ ឡឹង ណៃយូ អូ ដាក់

៣ ផៈ អាញ ទៀម ចឹង ឡាំ ប៉ាក់ ខេត ម៉ាសេដូន ពៃ អាញ ប្រើ អីស អ្វៃ ដឹង ពីង មៀង អេភេសូ ណោះ ហង ភៀ ទីប ប៉ាណូស អន់ដា ដៃ អន់ ប៉ាំងហៀន សារ យច

៤ លូ ដៃ អន់ ពូ យីត ឡឹង សារ ម៉ាមន លូ សារ យ៉ាក់ បិក ឡាក់ អូ អូ ទី អូ អូ ឡាច ណោះ ដេល។ សារ ទីណោះ ប្រតី អន់ ពូ យីត ចាជ្រប អូ ទី ខា អូ ត្រត់ ប្រតី អន់ ពូ ប្រតី ងារ ប្រើ អុះ។ ប្រតី ងារ ប្រើ យី ឡាច់ ឡឹង ពុត សៀ។

៥ ខ បះ អាញ ប្រើ អីស ទីប ពូ នែវ អា យី អាញ បិច កា ពូ បិច ចៃ កា គូប សោប។ សារ បិច ចៃ អា កើត ឡាច់ ឡឹង ពុត ដាក់ ត្រង់ ឡាក់ អូ អន់ហ្គាល់ សារ យច សារ ត្រត់ លូ ឡឹង ពុត សៀ តា ទីច។

- ៦ បក់ អន់ដា អ្នក សារ ដាក់ ត្រង់ អា កេះ លូ រ៉ូល រឿង កាប សារ អូ ទី ខា។
- ៧ អន់ខែ បិច ប្រឹក្តី ណែយ បាំងហៀន ចាបាប់ ប្រៀ: ហះកា អន់ខែ អូ ហ្នង់ ឡើង សារ អន់ខែ កាប ណោះ អុះ យ្រៀ: អន់ខែ ជា សារ អន់ខែ កាប ណោះ ត្រក់ តាទីច កាតាម។
- ៨ ពិន អុ កា ចាបាប់ ណោះ ដាក់ តាទីច ជា ពិន ហ្នង់ អន់ ត្រក់ ឡើង ចាបាប់ ណោះ។
- ៩ ពិន អុ អន់តត់ ដេល កា ចាបាប់ អូ ត្រក់ សារីវ៉ាប់ កា ប៉ាណូស ដាក់ ត្រង់ អុះ យ្រៀ: សារីវ៉ាប់ កា ប៉ាណូស បក់ ប្រឹក្តី យច ចាបាប់ លូ កា ប៉ាណូស ឌី ងំល់ កា ប៉ាណូស អូ អ្សិល កូត្ត កា ប្រៀ: លូ កា ប៉ាណូស ប្រឹក្តី អុ ដាក់ កា មូត ផាម៉ាត លូ បីដាយ ប្រៀ: កា មូត បក់ ប៉ាន់តោ មើត ពី លូ ប៉ាន់ តោ ពូ អន់ខៀត
- ១០ កា មូត ប្រឹក្តី លូ កាម៉ាក លូ អង់កាន់ លូ មូត កាម៉ាក ប្រឹក្តី ប៉ារ៉ត់ កាម៉ាក កា មូត ប្រូ ប៉ាណូស កា មូត ពូង ប្លាច លូ មូត ម៉ត់ ប៉ាប៉ុល លូ កា មូត បក់ ប្រឹក្តី យច ឡើង សារ អន់តត់ ប៉ាតោ ឡាក់ ដាក់ ត្រង់
- ១១ យ្រៀ: សារ ញ៉ា ឡាក់ ត្រក់ ពូយ សារ ដាក់ ឡាក់ ទី រះ ឡើង ប្រៀ: ឡាក់ ដាក់ កេង ខាក់។ សារ អា ហង ប្រៀ: បិកកាតយ្រៀ ប៉ាហ្សៀ ពីង អាញ។
- ១២ អាញ ប៉រ ប៉ានេ យ្រៀ: គ្រិះ ឡាក់ ពី តាំងឡា ពិន អ៊ែ អន់ សាង កា អាញ ខង អាញ អា អ៊ែ ជា ប៉ាណូស ដាក់ ត្រង់ លូ ប្រៀ: អាញ ប្រឹក្តី ដារ អ៊ែ ដេល។
- ១៣ យ្រៀ: សើត ពែ អាញ យើយ កាប បីដាយ កា យ្រៀ: លូ ប្រឹក្តី បាប កា មូត សៀ អ៊ែ ទីប ខូយ ប៉ាអ្សប់ កាតាម ហះកា ប្រៀ: ទី ពុត តាប៉ាប តាប៉ុន កា អាញ ដេល ខង រ៉ាំងរ៉ាំង ណោះ ពែ អាញ អូ ហ្នង់ ឡើង សារ អាញ ប្រឹក្តី ណោះ ទីប អូ សៀ។
- ១៤ ហះកា ប្រៀ: ពិន ដាក់ ពុត កាខាក់ អ៊ែ ប្រឹក្តី អន់ អាញ សៀ លូ ទី ពុត បិច ចៃ អន់ខូ លូ យ្រៀ: គ្រិះ ដេល។
- ១៥ សារ អា ត្រក់ សៀ លូ ត្រក់ អ្សក់ ទីណោះ យ្រៀ: យ្រៀ: គ្រិះ ជីវ ចាក ពីង អង់កក់ តេះ ភៀ តង់ ប៉ាណូស ប្រឹក្តី យច ឡាក់ កា ឡាកោ អាញ អា យ្រៀ: ឡេក ម៉ោញ កាណុង មូត ប្រឹក្តី យច ណោះ។
- ១៦ ហះកា យ្រៀ: គ្រិះ អ៊ែ ទី ពុត តាប៉ាប តាប៉ុន កា អាញ នីអៀ ភៀ អន់ អ៊ែ តាំង ពុត ពៀក អត់ សារីវ៉ាប់ គ្រីប នែរ ពីង អាញ ឡាក់ ប៉ាណូស ប្រឹក្តី យច ឡេក ម៉ោញ លូ អន់ បក់ ចឹង សៀ យ្រៀ: ហៃ អាញ ម៉ាក់ អុ អន់តត់ ជា អន់ខែ ចឹង ទី អាញ រ៉ុស លើយ ឡាក់ កា អាញ ដេល។
- ១៧ អន់ ពូ ទីខូ ប៉ានេ សាដាច់ ឡាក់ អ៊ែ រ៉ុស លើយ អុ អុ តោ លូ ពូ ហៃ អុ ប៉ប យ្រៀ: ដឹង ម៉ោញ។ អន់ អ៊ែ លោ លែង សិច លើយ អាមែន។
- ១៨ អ៊ែ ធីម្ល៉េ គន អាញ មប សារ អន់តត់ ប៉ាតោ អា ពីង អ៊ែស ពូយ ប៉ានីរ រ៉ាគីយ ប្រៀ: រះ ឡើង សារ អ៊ែស ផះ អន់ទ្រូល ពែ ភៀ អន់ អ៊ែស ខំ តាកុះ ដាក់ ចាយ កាខាក់ ញុន កា ប៉ានីរ រ៉ាគីយ ប្រៀ: ណោះ
- ១៩ ទីប រ៉ាំងហៃ ពុត អ៊ែស សៀ លូ ពុត អុ អន់ហ្គាល់ សារ យច សារ ត្រក់។ ប៉ាណូស បក់ អន់ដា អ្នក សារ អា កេះ អន់ខែ កា អ្នក សារ សៀ និះទៅ ដេល អន់ ហ្សៀង ហ្សៀត ទី។
- ២០ កាណុង កាំឡាំង អន់ខែ ណោះ ទី សិច ឡាក់ កា ហ៊ីមេនៃ លូ អាលេកសានត្រុះ ឡាក់ អាញ មប កា សាតាំង * កេះ ម៉ាក់ អន់ខែ ចាល ភៀ ដៃ អន់ អន់ខែ កាប បីដាយ កា ប្រៀ:។

* ១:២០ ១:២០ មប កា សាតាំង ទី ណា ជា «តាំងហ្សៀត ឡាក់ ឡើង ក្រំ ហៀន សារ ប្រៀ:»។

២

សារ ត្រង់ មិន ឡោម ប្រៀ: អន់ កា ប៉ាណូស ទិខូ

១ អាញ ប័រ អន់តត់ រ៉ះ សារ សាំខាន់ អាណារ ហត់ អន់ដីស មិន អើ ប្រៀ: បិកកាតយ័ កា ប៉ាណូស ទិខូ ត្រង់ ប៉ានេ ប្រៀ: ប័រ ហះ ប្រៀ: ទីប ឡោម ប្រៀ: ។

២ ត្រង់ មិន ឡោម ប្រៀ: កា សាដាច់ លូ កា មូត ប្រើ កាន វ៉ាតិស ៗ គ្រីប ដូរ ភ្ញី អន់ ពិន អ្នែ សាណុក សារ៉ាក ដៃ អន់ ទី សារ វ៉ិនវ៉ាយ លូ អន់ ពិន អ្សិល កូត ប្រើ ពួយ ប្រៀ: ទិ ពុត ទិ ពៀក ទិប អ្នែ ដាត់ អ្នែ រម លូ ពូ។

៣ សារ អា ហង ដាត់ លូ ត្រង់ ពុត ប្រៀ: បិកកាតយ័ ឡាក់ ប្រៀ: តង់ ពិន។

៤ អើ បិច តង់ ប៉ាណូស ទិខូ លូ អន់ ពូ អន់ហាល សារ តាទីច

៥ ខង ទី ប្រៀ: តាំង ឡា ដឹង ម៉ោញ លូ ទី កាណង់ ដឹង ម៉ោញ ដេល អំពុន ប៉ាណូស លូ ប្រៀ: ប៉ាណូស ណោះ យី យីស៊ូ គ្រិះ។

៦ អើ អន់ ឡាកោ អើ សារ៉ាប ហាយ ប៉ាណូស ទិខូ សារ អា ហង ឡាក់ អើ តាំបាង រ៉ាំងរ៉ាំង ដាវ កាំឡុត ពៃ ជា ប្រៀ: បិច តង់ ពិន តាទីច។

៧ ខ អា ហង បះ ប្រៀ: ប្រើ អាញ រ៉ះ សារ អា ប៉ាតាង អើ លូ ប្រើ ណោយូ ប៉ាំងហៀន សុនសាត អន់ទៀត ឡឹង សារ សៀ លូ សារ តាទីច។ អាញ កាប តាទីច អូ ពូង អុះ។

៨ ទីល នីណោះ អាញ បិច កា មូត កាម៉ាក ៗ អ្នែ គ្រីប ចារ លឹក តី * មិន អើ ប្រៀ: ញន ពុត ដាត់ ត្រង់ អូ ទី ពុត អឹក អូ ប៉ាតែក លូ គូប សោប។

៩ មូត អង់កាន់ ៗ អាញ បិច អន់ អន់ខៃ សាណើម ឡាកោ ក្រាន់ កា យី បត់ កេះ ដៃ អន់ កេង តា ឡាមី។ អន់ខៃ អូ ត្រង់ សាណើម ឡាកោ ចាក់ សក់ អន់ ដាត់ លូ ទ្រុង យៀង ម៉ាស ប្រាក់ លូ អន់ តុក អញ្ជុ ពៀត អាវ គីត ខា ណោះ អុះ។

១០ ហះកា អន់ខៃ ត្រង់ ប្រើ ដាត់ លូ កាំឡាំង ភ្ញី អន់ យី លូ អង់កាន់ អ្សិល កូត កា ប្រៀ: ។

១១ ផះ ហៀន សារ ប្រៀ: មូត អង់កាន់ ៗ ត្រង់ អ្នែ វ៉ាដាប់ លូ ប្រើ ពួយ គ្រីប សារ ពូ ប៉ាំងហៀន។

១២ អាញ អូ អន់ អង់កាន់ ចំ ប៉ាំងហៀន សារ ប្រៀ: លូ ប្រើ ម៉ែត ណាំផា កាម៉ាក អុះ យី អន់ អន់ខៃ អ្នែ គ្រីយ

១៣ ខង ប្រៀ: ប៉ាំងកើត អាដាំ អន់ទ្រូល កេះណោះ ប៉ាំងកើត អេវ៉ា អន់តីត។ †

១៤ អូ ត្រង់ អាដាំ អុះ ប្រើ ពួយ ពិះ ឡាក់ កាប តាំពូង ណោះ យី អេវ៉ា ឡាក់ ប្រើ ពួយ ពិះ លូ អូ សាំយ៉ាំង ប៉ានីរ ប្រៀ: ។ ‡

១៥ ហះកា ប្រៀ: តង់ អង់កាន់ ញន កា អើ ប៉ាំងកើត គន ជា អើ សៀ លើយ លូ ទី ពុត ដាត់ ត្រង់ ទី ពុត បិច ចៃ ទីប ដាត់ រម។ §

៣

សារ រើស មូត ម៉ែត រ៉ាំងហៃ លូ មូត តង់ ប្រើ កាន

១ សារ អា ត្រង់ សៀ ផា អុះ មី ចំ បិច ប្រើ ម៉ែត រ៉ាំងហៃ កាំឡាំង មូត សៀ ប្រៀ: យី អើ ទី ពុត បិច ប្រើ ដាវ ដាត់ ណោះ ហង។

* ២:៨ ២:៨ គុន តាឡាប យើយ ម៉ះ ពូ យី ផះ ពូ មិន អើ ប្រៀ: ពូ លឹក តី ពឹង ចាំងហឹក។ † ២:១៣ ២:១៣ ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២:៧,១៨-២៤។ ‡ ២:១៤ ២:១៤ ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៣:១-៧។ § ២:១៥ ២:១៥ ខ អា ពិន ព្រៃ នីអៀ កា ត្រង់ ដេលះ ហះកា ជា មូត អង់កាន់ អន់ខៃ អ្នែ សៀ លើយ លូ ទី ពុត ដាត់ ត្រង់ ទី ពុត បិច ចៃ ទីប ដាត់ រម ណោះ ប្រៀ: ចឹង តង់ ផះ អន់ខៃ អ្នែ ហាអុញ។

២ ទីល នីណោ៖ បក់ ប្រើគំ ម៉ែត ពូ ត្រក់ ប្រើគំ ដាក់ អូ ប្រើគំ សារ យច អុះ ត្រក់ ទី កាម៉ាញ៉ូ ដឹង ម៉ោញ ត្រក់ អូ សាំងកែ ឡាកោ ជែ អន់ ប្រើគំ យច ទីប ពូ ផា អើ ប៉ាណូស ដាក់ ត្រង់។ អើ ត្រក់ អូ រាំងហៃ អំហ្វិយ លូ អូ បាំងហៀន ពូ

៣ អូ បាត់ កា តាពៃ អូ ណាំង សារ លូ ពូ អូ តាប៉ុញ តាប៉ាក់ ត្រក់ ទី ពុត ដាក់ ឡាអត់ អូ ខ្លាម បិច កា លៀន តាឡាម៉ី។

៤ អើ ត្រក់ អូ រាំងហៃ ខាប៉ុខ អើ ទៅ អន់ ដាក់ៗ គន អើ ត្រក់ រ៉ាប់ សៀ អើ លូ អ្វី ដាក់ រម លូ ពូ

៥ ខង ផា អើ អូ រាំងហៃ ខាប៉ុខ អើ ទៅ អន់ ដាក់ៗ នីចម អើ ចឹង អូ រាំងហៃ ក្រុំ ហៀន សារ ប្រ្រឹះ។

៦ អូ ត្រក់ អន់ ប៉ាណូស សៀ ណារវ ប្រើគំ ម៉ែត អុះ អ្សត អើ អ្នាត់ ឡាកោ កេះណោះ ចឹង កើត ទី ថូត ឡាក់ កា ម៉ែត ប្រ្រឹះ បឺត ដេល។

៧ ម៉ោញ ណារ ប៉ាណូស ណោះ កាំឡាំង អន់ទៀត បក់ អូ សៀ ប្រ្រឹះ ពូ ផា អើ ប៉ាណូស ដាក់ ត្រង់ ដេល អ្សត ផែត ពូ កាប អូ ដាក់ កា អើ កេះណោះ អើ ចឹង ត្រក់ អង់កោ ម៉ែត ប្រ្រឹះ បឺត។

៨ ប៉ាណូស បក់ តង់ ប្រើគំ កាន កា ម្នត សៀ ប្រ្រឹះ ណោះ កា និះទៅ ដេល ត្រក់ អ្វី ដាក់ រម អូ កាប ក្លិក្លត់ អូ បាត់ កា តាពៃ តាឡាម៉ី អូ ណាំង លៀន ពូ យ ឡាបៀប អូ ដាក់។

៩ អើ ត្រក់ សៀ សារ ឡាក់ ប្រ្រឹះ តាំបាង អន់ ពិន អន់ហ្គាល់ លូ ទី ពុត យឺត ដាក់ ត្រង់។

១០ ត្រក់ សាត់ លូង ពុត អើ អន់ទ្រួល ហិ ផា អូ ប៉ប ទី សារ យច ហះ ចំ ណោះ អន់ អើ ប្រើគំ កាន តង់ ពិ។

១១ ម្នត អង់កាន់ ឡាក់ តង់ ប្រើគំ កាន * កា និះទៅ ដេល ត្រក់ អ្វី ដាក់ រម អូ អូ កាប ពោ គូប សោប អូ សាំងកែ ឡាកោ ជែ អន់ ប្រើគំ យច លូ ទី ពុត ដាក់ ត្រង់ គ្រឹប ដារ ទិណោះ។

១២ ប៉ាណូស បក់ តង់ ត្រក់ ទី កាម៉ាញ៉ូ ដឹង ម៉ោញ លូ អូ រាំងហៃ គន សោ ខាប៉ុខ អើ ទៅ អន់ ដាក់ៗ និះទៅ ដេល

១៣ ខង បក់ ប្រើគំ កាន តង់ ឡាក់ ដាក់ ណោះ អើ ចឹង លោ លែង សិច កាណុង កាំឡាំង ម្នត សៀ ដេល លូ ទី ពុត ខិន ញាន កា ម៉ឹង យឺស្វី គ្រិះ។

១៤ អាញ ម៉ឹង ផា អាញ ចឹង ទី ឡាក់ ទីល ប៉ាក់ អិស ស្រិសៗ តែង ម៉ាត់ អា ហង ហះកា អាញ ច្រា ត់ សត់ត្រា អា ប៉ាហ្ស៊ី ប៉ាក់ អិស អន់ទ្រួល

១៥ អូ ផែត អាញ ក្រូ ទីល ណោះ សត់ត្រា អា ចឹង តង់ អិស អន់ អូ ឡឹង ឡាបៀប ឡាក់ ចឹង ត្រក់ ប្រើគំ នីចម កាណុង ហិ ក្រាន ប្រ្រឹះ បិកកាតយ័ យឺ ក្រុំ ហៀន សារ ប្រ្រឹះ ឡាក់ ទី អាញ រ៉ិស។ ម្នត សៀ អា ពៀប ឡាក់ កា អញ្ចុដុង សាំរ៉ាប់ ត្រាតិ សារ តាទីច។

១៦ ពិន ទិខូ អូ តាទីច កេះ សារ ប្រ្រឹះ តាំបាង អន់ ពិន អន់ហ្គាល់ អា កេង ខាក់ យឺះ យឺស្វី ទី តាំបាង ឡាកោ អើ កើត ឡាក់ កា ប៉ាណូស លូ ប៉ាដាត់ ប៉ាលីង ប្រ្រឹះ រះ ផា អើ ដាក់ ត្រង់ តាទីច ម្នត បិយ ប្រ្រឹះ ទី ប៉ប អើ

ប៉ាណូស កា ទី រះ សារ អើ កា សុនសាត អន់ទៀត កា ទី ពូ សៀ អើ ទីប អង់កក់ តេះ ដេល

* ៣:១១ ៣:១១ ម្នត អង់កាន់ ឡាក់ តង់ ប្រើគំ កាន ពិន ព្រៃ នីអៀ កា ត្រក់ ដេល៖ កាម៉ាញ៉ូ ម្នត បក់ តង់ ប្រើគំ កាន ។

កេះណោះ ប្រ្រឹះ ប៉ោក ហាវ អើ អន់ ទី សាវ អំរាញ អីញ។

៤

សាវ ប៉ាណូស អន់ជា ចឹង អ្នាត សៀ ប្រ្រឹះ

១ ហះកា ប៉ាងាត់ ប៉ាលឹង ប្រ្រឹះ រះ ឡាក់ៗ ផា ពីង រ៉ាងហាវ អា អង់កក់ តេះ ក្យាម៍ ចឹង ឡុច កេះ ចឹង ទី ប៉ាណូស អន់ជា ចឹង អ្នាត សៀ លូ សាំយ៉ាង សាវ តាំពួង លូ សាវ អន់តត់ ប៉ាតោ ម៉ះ មូត ប្រ្រឹះ បឹត

២ ញុន កា អន់ខែ សៀ ប៉ានីរ ពូ កាប ពួង ប្លាច ឡាក់ ទី ពុត អូ អន់ហ្គាល់ យច ត្រត់ កេះ។

៣ អន់ខែ ទីប អូ អន់ ពូ ទី ក្លោ ទី កាម៉ាញ លូ ប្រើ ពូ កំ អូ អន់ សា សាណា។ ហះកា ប្រ្រឹះ បិកកា តយ័ ប៉ាងកើត សាណា គ្រឹប នែវ សាំរ៉ាប់ អន់ កា បក់ សៀ អើ លូ អន់ហ្គាល់ សាវ តាទីច អន់ អន់ខែ សា លូ ប៉ានេ អើ

៤ ខង ទី កាណាត់ ប្រ្រឹះ ទី ប៉ាងកើត ណោះ ស៊ុត កា ដាក់ ដោះ ម៉ោញ កា អូ ត្រត់ កំ អុះ យី ត្រត់ អ្យក់ សា លូ ប៉ានេ អើ

៥ ខង ប៉ានីរ ប្រ្រឹះ បិកកាតយ័ លូ សាវ ប៉ានេ ប្រ្រឹះ ណោះ ប្រឹត អន់ កា សាណា ទីណោះ ដាក់ កេះ។

សាវ ធីម្លិច ត្រត់ ប៉ាងហៀន ពូ

៦ ផា អីស អ្យក់ សាវ ទី អា ឡាក់ អន់តត់ រះ កា អុះ មី អន់ ហ្គង់ យី អីស ឡាក់ ប៉ាណូស ប្រឹត ង៉ាវ សាំរ៉ាប់ កា យីស៊ុ គ្រឹះ ដាក់ ហង យី ប៉ាណូស ឡាក់ ហៀន សាវ យីស៊ុ លូ សាវ អន់តត់ ប៉ាតោ ដាក់ៗ ឡាក់ អីស សៀ អា កេះ។

៧ ដៃ រឺនរ៉ាយ លូ សាវ ម៉ាមន ឡាក់ សាវ ងល់ អូ ទី ខា ណោះ ត្រត់ ហៀន អ្យល កូត លូ ប្រឹត ពួយ ប្រ្រឹះ។

៨ សាវ ប៉ាងហៀន ឡាកោ អន់ តាំរ៉ាល់ ប្រាល់ ទី ខា បាបិត បាបិត ហះកា សាវ ហៀន អ្យល កូត លូ ប្រឹត ពួយ ប្រ្រឹះ ណោះ ទី ខា គ្រឹប នែវ យី ទី ខា សាំរ៉ាប់ អាញ អ្នែ រឺស រប់ ដាវ អា តិក លូ សាំរ៉ាប់ អាញ អ្នែ អន់ខូ លូ ប្រ្រឹះ តែង ម៉ាត់ ទៀ តិក។

៩ សាវ អា ត្រត់ សៀ លូ ត្រត់ អ្យក់ ទីណោះ។

១០ ញុន ខ អា ហង បះ ពិន ខំ ប្រឹត ង៉ាវ ក្លែង ក្លាំង ខង ពិន មីង ប្រ្រឹះ បិកកាតយ័ ឡាក់ ទី អាញ រឺស។ អើ ឡាក់ ប្រ្រឹះ តង់ ប៉ាណូស ទីខូ ពីង អង់កក់ តេះ អា កាខាក់ អើ យី តង់ មូត សៀ អើ។

១១ អីស ត្រត់ អន់តត់ ប៉ាតោ លូ ប៉ាងហៀន សាវ ទី អា។

១២ ដៃ អន់ ពៀ បីងាយ អីស ញុន កា អីស អ្នែ សាស្វា ហះកា អីស ត្រត់ ប្រឹត ដាក់ អន់ទ្រូល ប៉ាណាំ មូត សៀ យ្រឹះ អីស កាប កាតាម អីស ប្រឹត ង៉ាវ កាតាម យ្រឹះ សាវ បិច ចៃ កាតាម សាវ សៀ កាតាម លូ ពុត ដាក់ ត្រង់ កាតាម។

១៣ អីស ត្រត់ ត្រាំង អាន ផាប់ ប៉ានីរ ប្រ្រឹះ លូ ត្រាំង អន់តត់ ប៉ាតោ កា អុះ មី លូ ប៉ាងហៀន ពូ លើយ ដៃ អ្នាត សំ អាញ ចឹង ទីល ប៉ាក់ អីស។

១៤ ដៃ ប្រឹត ម៉ាឡាក់ ម៉ាឡាយ ឡឹង សាវ ឡាក់ ប្រ្រឹះ អន់ ពីង អីស * ត្រត់ ពួយ សាវ រ៉ាគីយ ប្រ្រឹះ រះ ផះ រ៉ាងរ៉ាង មូត ក្រាក់ តាំងកង ម៉ន់ សាប៉ាក់ អីស ពៃ។

* ៤:១៤ ៤:១៤ សាវ ប្រ្រឹះ អន់ កា ធីម្លិច អា យី អន់ អើ អូ រះ ប៉ានីរ ប្រ្រឹះ លូ ប៉ាងហៀន ពូ។

- ១៥ ត្រង់ ត្រាំង ប្រឹក្ច ព្វយ សារ ទិ អា ភៀ អន់ ប៉ាណូស ទិខ្ច ប័ប័ អីស សៀ ហើង ខាក់។
- ១៦ ត្រង់ ឡាវាំង ឡាកោ អីស លូ សារ អីស បាំងហៀន។ ហាក់ ប្រឹក្ច នៃវ អា លើយ។ ជា អីស ប្រឹក្ច សារ ទិ អា ណោះ អីស ចឹង តង់ ឡាកោ ទៅ លូ ម្ចត បក់ សាំយ៉ាំង អីស។

៥

១ ដៃ កាប កា ម្ចត កាម៉ាក់ ក្រាត់ៗ ហះកា ត្រង់ អន់តត់ រះ កា អើ អីស យីត ឡាក់ កា ពី អីស។ ជា កាម៉ាក់ ចំ សាស្វា ឡឹង អីស ត្រង់ យីត ជា អើ ណោះ ឡាក់ កា អុះ អីស ដេល។

២ កា ម្ចត អង់កាន់ ក្រាត់ៗ និះទៅ ដេល យី យីត ឡាក់ កា មើត អីស។ ជា អង់កាន់ រ៉ះ ត្រង់ យីត ឡាក់ កា អុះ អីស ដេល ទីប ទី ពុត ដាក់ ត្រង់។

សារ ត្រង់ តង់ អង់កាន់ អន់ត្រៅ

៣ កាប៉ាច់ អង់កាន់ អន់ត្រៅ ត្រង់ តង់ អង់កាន់ អន់ត្រៅ បក់ ចំ ឡាក់ អូ ទី ប៉ាណូស ម៉ឹង តាទីច។

៤ ជា អង់កាន់ អន់ត្រៅ បក់ ចំ ទី គន ទី សោ ត្រង់ អន់ គន សោ អើ ណោះ ហៀន អ្សិល កូតិ កា អើ យី ត្រង់ តង់ ប្រឹក្ច ងារ កាណុង ហី ក្រាន អន់ខៃ ទៅ លូ រាំងហៃ តូ មើត ពី ណារ៉ូ ប្រឹក្ច នីណោះ ចឹង ត្រង់ ពុត ប្រឹះ បិកកាតយី។

៥ ជា អង់កាន់ អន់ត្រៅ បក់ ចំ អូ ទី ប៉ាណូស ម៉ឹង តាទីច អៃ ម៉ោញ ដួវ អើ អង់កាន់ អន់ត្រៅ ណោះ ម៉ឹង ដឹង ប្រឹះ បិកកាតយី លូ ខំ ម៉ន់ ឡោម ប្រឹះ ទីប កាម៉ាំង ទីប កាដាវ។

៦ ជា អង់កាន់ អន់ត្រៅ ចំ បិច ដឹង កា រត់ សើម យី អើ អៃ រីស កាតាម ឡាក់ កា តៅ កេះ ដេល។

៧ អីស ត្រង់ អន់តត់ ប៉ាតោ កា អន់ខៃ ឡឹង សារ ទិ អា ភៀ ដៃ អន់ អន់ខៃ ទី សារ យច។

៨ ហះកា ញី អូ តង់ លូ អូ រាំងហៃ អុះ មី កាខាក់ អើ ខាប់ខ្ច ហី ក្រាន អើ ទៅ បក់ ណោះ អ្នាត សារ អើ សៀ កេះ អើ អូ ដាក់ ក្វា ឡឹង បក់ អូ សៀ យីស៊ូ ណារ៉ូ។

៩ អង់កាន់ អន់ត្រៅ ឡាក់ ត្រង់ ប្រាត់ សិច កាណុង ផាប់ ណោះ * យី អង់កាន់ ចំ ឡាក់ ទី អាញ

៦០ សាណាំ អន់ ហារ លូ ទី ក្លោ ដឹង ម៉ោញ ដេល

១០ លូ កាំឡាំង ទិខ្ច ជា អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ ទីប អើ អូ អន់តត់ ប៉ាតោ រាំងហៃ គន សោ លូ អូ រាំងហៃ អំហ៊ុយ រាវ ដុង កាម្ចត សៀ ប្រឹះ † អូ តង់ បក់ ទី សារ ឡាក់បាក លូ ខំ ប្រឹក្ច សារ ដាក់ ត្រឹប នៃវ។

១១ ជា អង់កាន់ អន់ត្រៅ ចំ ឡាក់ អៃ សាស្វា ដៃ ប្រាត់ សិច កាណុង ផាប់ ម្ចត អន់ត្រៅ ណោះ អ្សត កា អើ បិច ទី ក្លោ ក្វា ឡឹង បិច កា ងារ ប្រឹះ។

១២ កេះណោះ ចឹង ប្រឹក្ច អន់ អើ ទី ថូត ញន កា អ្នាត សារ ឡាក់ ទី សាញ៉ា ‡ ផះ អន់ទ្រួល ពៃ។

១៣ ម៉ោញ ណារ៉ូ អន់ខៃ ចឹង អៃ តាដោះ តាខែល យី តាឡាប់ យើយ ដឹង ចាចាក ឡឹង ហី ម៉ោញ ឡាក់ ប៉ាក់ ហី ម៉ោញ។ អូ ត្រង់ ដឹង អន់ខៃ អៃ តាដោះ តាខែល អុះ យី អន់ខៃ ចឹង កាប ឡាក់ឡឹក ឡាក់ ឡាក់ ឡឹង សារ អន់ទៀតៗ ឡាក់ សារ អូ ត្រង់ កាប។

១៤ ញន ខ អា ហង បះ អាញ បិច អន់ ម្ចត អង់កាន់ អន់ត្រៅ ចំ ឡាក់ អៃ សាស្វា ណោះ ទី ក្លោ ណារ៉ូ ពី ភៀ អន់ ទី គន សោ លូ រាំងហៃ ហី ក្រាន អើ ទៅ ភៀ ដៃ អន់ បក់ អូ ណីស កាប អូ ដាក់ កា ពិន

១៥ ខង បក់ អន់ដា ក្លះ ឡាក់ ឡឹង ប្រឹះ ចាក ព្វយ ប្រឹះ បឹត សាតាំង កេះ។

* ៥:៩ ៥:៩ ផាប់ អា យី ចារ ពូ ប្រាត់ សិច អង់កាន់ អន់ត្រៅ ឡាក់ ក្រំ ហៀន សារ ប្រឹះ ត្រង់ រាំងហៃ។ † ៥:១០ ៥:១០ ប៉រ ហៃ យូហាន ១៣:១-១៧។ ‡ ៥:១២ ៥:១២ អន់ទ្រួល ចឹង ប្រាត់ សិច ពីង ផាប់ អង់កាន់ អន់ត្រៅ ត្រង់ សាញ៉ា ជា ចឹង អូ ទី ក្លោ ណារ៉ូ អុះ។

១៦ ម្ចាស់ អង់កាន់ បក់ សៀ ប្រ្រឹះ ជា កាណុង អុះ មី អើ ណោះ ទី អង់កាន់ អន់ត្រា ត្រក់ តង់ អើ ណើ ដៃ អ្នក ដឹង កា ក្រំ ហៀន សារ ប្រ្រឹះ តង់ អើ ណោះ។ ប្រឹក្នី នីណោះ ភៀ អន់ ក្រំ ហៀន សារ ប្រ្រឹះ ណោះ ចឹង អ្នក តង់ អង់កាន់ អន់ត្រា បក់ អូ ទី ប៉ាណូស ម៉ឹង តាទីច។

រះ ឡឹង សារ ម៉ែត រាំងហៃ ម្ចាស់ សៀ

១៧ ក្រាក់ តាំងកង់ ចំ ឡាក់ អ្នក រាំងហៃ ក្រំ ហៀន សារ ប្រ្រឹះ ទីប ប៉ាណាំ ដាក់ យី ត្រក់ អ្សិល កូត លូ ប្រឹក្នី ព្រយ ទីប តង់ អន់ លៀន កា អន់ខៃ ណើ កាខាក់ អើ ក្រាក់ បក់ ខំ បាំងហៀន សារ ប្រ្រឹះ

១៨ ខង កាណុង ផាប់ ប៉ានើរ ប្រ្រឹះ ទី រះ ជា «ផះ ប្លែន ពៀ លូ រក់ ដៃ កត់ ពីរ អើ»ន «បក់ ប្រឹក្នី ងារ ត្រក់ ទី លៀន ពូ ច្រាល់»* ដេល។

១៩ ជា ទី ពូ ព្រោម ក្រាក់ រាំងហៃ ម្ចាស់ សៀ ប្រ្រឹះ អើ ចំ កាតាម ដៃ សាំយ៉ាំង សារ ពូ ព្រោម ណោះ ជា ទី ពូ ប្រឹក្នី ជាញ៉ាន ពៀរ ប៉ែង ដួរ ណោះ ចឹង សៀ។ †

២០ ជា ទី ក្រាក់ ចំ ប្រឹក្នី យច អីស ត្រក់ កាប កា អើ ហះ ម៉ាត់ កាំឡាំង អៀង ភៀ អន់ ប៉ាណូស អន់ទៀត ណារ អ្នក ដេល។

២១ អាញ ប៉រ អន់តត់ រះ កា អីស ហះ ម៉ាត់ ប្រ្រឹះ បិកកាតយី ហះ ម៉ាត់ យីស្វី គ្រិះ លូ ហះ ម៉ាត់ បិយ ប្រ្រឹះ ឡាក់ ប្រ្រឹះ រើសះ អន់ អីស ប្រឹក្នី ព្រយ ទី សារ អាញ អន់តត់ រះ អា អូ រើស ម៉ាត់ អូ សោម ពៀ អុះ។

២២ ដៃ វិញ ម៉ន់ សាប៉ាក់ ប្រើ ពៀ ប្រឹក្នី ម៉ែត ណាំជា អ្នក អីស ទី ចូត ឡាក់ កា ពូ ដេល ត្រក់ រាំងហៃ ឡាកោ អន់ ដាក់។

២៣ អីស ដៃ អែត ដឹង ទៀក ដោច ត្រក់ អែត តាពៃ ប្លែ អង់កាច បាប៉ែត អន់ដា ដេល ខង អីស អីត រ៉ាច់ អីត ពុង លើយៗ នីណោះ។

២៤ សារ យច ប៉ាណូស បក់ អន់ដា ទី តាបាង អន់ ពូ ប៉ប ឡូត អន់ទ្រូល ឡឹង បើ តានី តាតសុន សារ ហះកា សារ យច បក់ អន់ដា ចឹង តាបាង ប៉ាក់ អន់តីត។

២៥ សារ ដាក់ កា ចឹង តាបាង អន់ ពូ ប៉ប ឡូត និះទៅ ដេល យីះ សារ ដាក់ បើ តានី តាបាង កា តាម កា អូ សាគីម អុះ។

៦

សារ អន់តត់ ប៉ាតោ សាំរ៉ាប់ ម្ចាស់ ទុច

១ អុះ មី ចំ ឡាក់ ប្រឹក្នី ទុច ពូ ត្រក់ យីត ជា ពី តាំងឡា អើ យី ប៉ាណូស ឡាក់ អើ ចឹង ត្រក់ រ៉ាប់ សៀ អ្សិល កូត ភៀ ដៃ អន់ ពៀ កាប អូ ដាក់ កា ប្រ្រឹះ បិកកាតយី លូ បីដាយ សារ ពិន បាំងហៀន។

២ អុះ មី ចំ ទី ពី តាំងឡា ប៉ាណូស សៀ ប្រ្រឹះ ដៃ បីដាយ ពី តាំងឡា ណោះ ខង អុះ មី ទៅ ត្រក់ ប្រឹក្នី ងារ កា អើ ណោះ អន់ ដាដាក់ ឡូត ខង ពី តាំងឡា អើ តង់ ណោះ យី ប៉ាណូស សៀ ប្រ្រឹះ ដេល លូ ប៉ាណូស ឡាក់ អើ បិច ចៃ។

រះ ឡឹង សារ ណាយូ អូ ដាក់

អីស ត្រក់ អន់តត់ ប៉ាតោ លូ បាំងហៀន ពូ ព្រយ សារ អា ហង ពិ។

§ ៥:១៨ ៥:១៨ សារ អា ឡាច ឡឹង សារ អន់ ចាបាប់ លីក ទី ពៀរ (ចេទិយ/កថា) ២៥:៤។ * ៥:១៨ ៥:១៨ សារ អា ឡាច ឡឹង លូកា ១០:៧។ † ៥:១៩ ៥:១៩ ប៉រ ហៃ សារ អន់ ចាបាប់ លីក ទី ពៀរ (ចេទិយ/កថា) ១៩:១៥។

៣ ផាទីព្យោប្រាណំ ហ្មោន ឡឹង សារ អន់ទៀត អូ ចៃ ប្រើ ព្រួយ ប៉ានើរ ប្រៀប ឡាក់ ដាក់ ត្រង់ លូ អូ ចៃ សាំយ៉ាង ប៉ានើរ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន លូ សារ ប្រាណំ ហ្មោន ឡាក់ ប៉ាណាំ អន់ ពូ អ្សិល កូតិ កា ប្រៀប

៤ ប៉ាណូស ណោះ តិស ពុត អើ អូ អូ ញ៉ា អុះ។ អើ ព្យោប ឡាក់ កា ប៉ាណូស រាំងអា អូ ដឹង ប៉ា តែក លូ តាប៊ុញ តាប៉ាក់ ឡឹង សារ អូ វ៉ាឡា អូ វ៉ាឡាយ។ សារ អា ប្រើ អន់ ទី សារ សាណាំង សា ណើស ក្លុះ ក្លុប សោប ត្រះ ប៉ាស្យាប អូ ស្មើ ក្លុប សោប

៥ យី អន់ខែ អូ ដឹង យីត អូ ដាក់ លូ អូ អន់ហ្មាល់ សារ តាទីច អន់ខែ តាប៊ុញ តាប៉ាក់ លើយ។ អន់ខែ យីត ផា សារ ស្មើ ប្រៀប ឡាក់ ទ្រង សាំរ៉ាប់ ណាំង វ៉ាស អំប៉ាស។

៦ ហះកា ផា ប៉ាណូស ចំ ប្រើ ព្រួយ ប្រៀប អើ ចឹង ទី សារ ដាក់ តាទីច ផា អើ សាណិ ពុត ពីង កាណាតិ ញ៉ា ឡាក់ អើ ទី កេះ

៧ ខង ផះ ពិន កើត ពៃ កា អូ ទី កាណាតិ ញ៉ា ដេល ប៉ាក់ ពិន តៅ ទៀ កា អូ អូ អ្សក កាណាតិ ញ៉ា ឡឹង អង់កក់ តេះ អា ដេល។

៨ ទីល នីណោះ ផា ពិន ទី សាណា សា លូ ទី ខោ អារ កាសិប ពៀត យី ពិន បត់ សាណិ ពុត កេះ។

៩ ប៉ាណូស បក់ បិច កា កើត ប្រៀប ប៉ាតុរង យី អើ ប្រើ ព្រួយ សារ ប្រៀប ប៊ីត ប៉ាងល់ លូ អើ ចឹង ត្រង់ អង់កោ ប្រៀប ប៊ីត ដេល។ យី អន់ខែ ទី ពុត បិច ឡាឡាក់ ឡាឡាក់ អៀង យីប ឡាក់ ប្រើ អន់ កា ប៉ាណូស តៅ វ៉ាយ តៅ រ៉ុង

១០ ខង សារ បិច កា លៀន អា ហង ប្រើ អន់ ទី សារ អូ ដាក់ គ្រីប នែរ។ ញុន កា សារ អា បះ អុះ ម៉ី បក់ អន់ដា ទី ក្លុះ ឡាច់ ចាំងហាយុត អ្នាត ស្មើ ប្រៀប កេះ លូ ប្រើ តាក់ ប៉ាណាប ឡាកោ ទៅ ទីប ទី សារ អុក ពុត អៀង កាខាក់ ដេល។

សារ ខំ ប៉ាសង ប៉ាណាំង អន់ ដាក់

១១ កាប៉ាច់ អីស ឡាក់ ប៉ាណូស ប្រើ ដាវ ប្រៀប ហត់ អីស យ៉ារ អន់ វ៉ាវ៉ាច់ ឡឹង សារ ទី ណោះ។ កេះណោះ ខំ ប្រើ ព្រួយ សារ ដាក់ ត្រង់ ខំ អ្សិល កូតិ លូ ប្រើ ព្រួយ ប្រៀប ខំ ម៉ឹង ប្រៀប លូ បិច ចៃ កា ពូ ទីប ទី ពុត អត់ សាំវ៉ាញ លូ ពុត ដាក់ សីម។

១២ ហត់ ខំ ប៉ាសង ប៉ាណាំង អន់ ដាក់ សាំរ៉ាប់ សារ ស្មើ ភៀ អន់ ទី អាញ អ្នែ វ៉ិស លើយ ខង ប្រៀប បិកកាតយ័ អើ អន់ អីស អ្សក់ អាញ អ្នែ វ៉ិស លើយ អា។ អីស កា ទី រះ ដេល ឡឹង សារ អីស ស្មើ ណោះ ហះ ម៉ាត់ ប៉ាណូស អៀង។

១៣ អាញ បំរ អន់តត់ រះ កា អីស ហះ ម៉ាត់ ប្រៀប បិកកាតយ័ ឡាក់ អន់ កាណាតិ ញ៉ា ទីណោះ ទី អាញ វ៉ិស លូ ហះ ម៉ាត់ យីស៊ូ គ្រិះ ឡាក់ ទី រះ កា រត់ ប៉ុន ទី ពីឡាត ឡឹង សារ តាទីច៖

១៤ ហត់ អីស ប្រើ ព្រួយ សារ អន់តត់ រះ អា អន់ ដាក់ កាខាក់ អូ អន់ យច អុះ លើយ ទីល ដាវ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន អើ ជីរ។

១៥ ប៉ាក់ ទីល ដាវ កាំឡត់ ប្រៀប បិកកាតយ័ ចឹង តាំបាង អន់ ពិន បំបំ យីស៊ូ យី ប្រៀប ឡាក់ ដាក់ កេង ខាក់។ ទី ដឹង ម៉ោញ ដុវ អើ ឡាក់ ទី អំវ៉ាញ អីញ អើ ហង សាដាច់ តិស លីន ឡឹង សា ដាច់ អន់ទៀត ណារ លូ ប្រៀប តាំងឡា ឡាក់ តិស លីន ឡឹង ប្រៀប អន់ទៀត។

១៦ ទី ដឹង ម៉ោញ ប្រៀប ឡាក់ អូ អូ តៅ អើ អ្នែ កាណុង តាតារ ក្លាក់ កាខាក់ អូ ទី ព្យោ ចឹង អូ ម៉ុ ត ក្យាម កា អូ ទី ប៉ាណូស ព្យោ បំបំ អើ អុះ យ័ ហៃ អើ កា អូ បំបំ ដេល។ អន់ អើ លៅ លែង សិច លូ អន់ សារ អំវ៉ាញ អីញ អើ អ្នែ លើយ អាមែន។

១៧ ហត់ អន់តត់ ប៉ាតោ កា ម្នួត បក់ ប្រ្រឹះ ប៉ាតូរង្គំ អ្នែ ពីង អង់កក់ តេះ អា ណើ ជែ អន់ អន់ខែ តីស ពុត លូ ម៉ឹង វ៉ាស អំប៉ាស ឡាក់ កាណាគី អូ អ្នែ ទុញ ណោះ ត្រត់ ម៉ឹង ប្រ្រឹះ បិកកាតយ័ ឡាក់ ទី អន់ កាណាគី ញ៉ា អៀង ត្រឹប នែវ កា ពិន ភៀ អន់ ពិន ហោក រត់។

១៨ ហត់ អន់តត់ ប្រើ អន់ខែ ប្រឹគី សារ ដាក់ អៀង លូ ជែក អន់ កាណាគី កា ពូ ញុន ពុត ដាក់ អូ កាឡីស កាញ៉ា។

១៩ ប្រឹគី នែវ អា ណោះ អន់ខែ ចឹង ប៉ាតុំ វ៉ាស អំប៉ាស ដាក់ ឡាក់ អ្នែ លើយ វ៉ាន់ដាប់ ពីង ប្លែង សាំរ៉ាប់ កា ឡាកោ អន់ខែ ប៉ាត់ ដាវ តែង ម៉ាត់ ទៀ ភៀ អន់ អន់ខែ ទី អាញ អ្នែ រ៉ុស លើយ។

២០ អី ធីម្ល៉េថេ ហត់ រ៉ាំងហៃ សារ ញ៉ា ឡាក់ ប្រ្រឹះ ទី ប៉ាហ្សើ ពីង អីស ណោះ ពិ។ ហត់ យ៉ាវ ឡឹង សារ កាប បឹក អិក អូ ទី ខា។ ពូ ផា សារ កាប អា យី សារ ហ្សាំង សាឡាច់ ហះកា អូ ត្រ គី នីណោះ អុះ។

២១ ប៉ាណូស បក់ អន់ដា សៀ សារ ណោះ កេះណោះ អ្នាត សៀ ប្រ្រឹះ ហង។ អន់ ប្រ្រឹះ រ៉ាំងហៃ រ៉ាំងខ្យា អន់ដីស។

សត្រ្រា ទី ២ រត្តិ ប្លូល ប៉ាហ្សឺ កា ធីត្ថម្ភ សារ អន់តត្ត រ៉ះ

រត្តិ ប្លូល ប្រាត់ សត្រ្រា ទី ២ ពៀរ អា ផៈ អើ អៃ ត្រត់ ខុក ពឹង មៀង រួម (ប័រ ហៃ ២:៩)។ ផៈ ណោះ អើ អៃ ម៉ៅញ ដូរ អូ ទី គូប (ប័រ ហៃ ៤:១០,១៦)។ អើ កា យីត ផា អាញ អើ ទីល ដាវ ត្រត់ តៅ ហង ណោះ ហង បៈ អើ ប្រាត់ សត្រ្រា អន់តត្ត រ៉ះ កា ធីត្ថម្ភ ខង អើ ប៊ុច ចៃ ខាក់ កា ធីត្ថម្ភ។ អើ ប្រាត់ សត្រ្រា អា រ៉ាំងរ៉ាំង សាណាំ ៦៤ គ.ស.។

ប័រ ហៃ សារ អន់តត្ត រ៉ះ ពឹង សត្រ្រា ទី ១ ប៉ាហ្សឺ កា ធីត្ថម្ភ ដេល។

សារ សាខាន់ៗ

ពឹង សត្រ្រា ទី ២ អា រត្តិ ប្លូល កាប ប៉ាំងហោក ពុត ពៀក ធីត្ថម្ភ ប្រើ អើ ប្រត្តិ ងារ កា ប្រ្រៈ បិក កាតយ័ លើយ យ្រៈ ទី សារ ឡាបាក នីចម៍ កាតាម។

រត្តិ ប្លូល ប្រើ ធីត្ថម្ភ ខំ ប្រត្តិ ងារ រ៉ះ សារ ដាក់ ឡឹង យីស៊ូ ឡាក់ កា តាហាន ដាក់ ត្រង់។ អើ កា អូ អន់ ធីត្ថម្ភ ទី សារ តាយុស កា ពូ ដេល។ (១:៣-២:១៣)

រត្តិ ប្លូល អន់តត្ត ប៉ាតោ កា ធីត្ថម្ភ ជៃ អន់ អើ តាប៉ុញ តាប៉ាក់ លូ ពូ ឡឹង សារ អូ ទី ខា។ (២:១៤-២៦)

រត្តិ ប្លូល រ៉ះ ផា ផៈ រ៉ាំងរ៉ាំង អង់កក់ តេះ បើត ចឹង ឡុច ពូ ចឹង ប្រត្តិ អូ ដាក់ ហើង អៀង ៗ។ ពៀ ប៊ុច ប្រត្តិ ដាក់ ពួយ យីស៊ូ អើ ចឹង ទី សារ ឡាបាក អៀង ហះកា ត្រត់ ប្រត្តិ ពួយ ផាប ប៉ានីរ ប្រ្រៈ លើយ។ (៣:១-១៧)

រត្តិ ប្លូល ប្រើ ធីត្ថម្ភ រ៉ះ សារ ដាក់ លើយ យ្រៈ ពូ អូ ចៃ សៀ កាតាម ឡាក់ កា រត្តិ ប្លូល តាំងឡា ខំ តុត ដាក់ លើយ ទីល ឡុច ដេល។ (៤:១-៨)

សារ អន់តត្ត ប៉ាតោ អន់ទៀតៗ ណារ៉ុ។ (៤:៩-២១)

១ អាញ សិច ប្លូល ឡាក់ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ គ្រិះ ពួយ ពុត ប្រ្រៈ បិក កាតយ័ អាញ ប្រត្តិ ងារ រ៉ះ ឡឹង សារ អាញ អៃ រីស អន់ខូ លូ យីស៊ូ គ្រិះ ត្រត់ ពួយ ប៉ានីរ ប្រ្រៈ សាញ៉ា។

២ សត្រ្រា អា អាញ ប៉ាហ្សឺ កា ធីត្ថម្ភ អីស ឡាក់ កា គន អាញ ប៊ុច ចៃ។ អន់ ប្រ្រៈ បិក កា តយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អីស លូ តាប៉ាប តាប៉ុន លូ អន់ សារ សាណាក់ សារ៉ាក់ កា អីស។

សារ ត្រត់ រ៉ាំងហៃ សារ ដាក់ ឡាក់ ប្រ្រៈ ប៉ាហ្សឺ

៣ អាញ ហោក រត្តិ កា ប្រ្រៈ ឡាក់ អាញ សាប្រៈ អ៊ុល កូតិ កា អើ ឡាក់ កា រត្តិ យ៉ាក់ អាញ ពៃ ដេល ទីប ទី ពុត យីត ដាក់ ត្រង់។ ផៈ អាញ ម៉ន់ ឡោម ប្រ្រៈ អាញ កាចាំង កា អីស លើយ ទីប កាម៉ាំង ទីប កាដាវ។

៤ អាញ កាចាំង ប័ប ទៀក ម៉ាត់ អីស បៈ អាញ ឡាងត ប៊ុច ប័ប អីស ណារ៉ុ ភៀ អន់ អាញ ទី សារ ហោក រត្តិ។

៥ អាញ កាចាំង ឡឹង សារ អីស សៀ ដាក់ ត្រង់ យី ឡាក់ កា យ៉ាក់ អីស ឡុអុះ លូ មើត អីស អើ និះ សៀ អន់ទ្រូល ឡឹង អីស ពៃ ដេល។ អាញ យីត ផា អីស កា សៀ នីណោះ តាទីច ដេល។

៦ ខ អា ហង បះ អាញ តាត់ កាចាំង អីស ផះ រាំងរាំង អាញ ម៉ន់ សាប៉ាត់ * អីស ពែ ប្រ្រឹះ ទី អន់ សារ ដាក់ ពីង អីស ហត់ អីស ខំ ប្រ្រឹត ពួយ ដៃ អន់ ហ៊្យង សារ ណោះ ដៃ

៧ ខង ប្រ្រឹះ ប៊កកាតយ័ អូ ទី អន់ ប៉ាងាត់ ប៉ាលឹង អន់ ទៀត ឡាក់ ប្រ្រឹត អន់ ពិន អ្សក ណោះ អុះ យី អែ អន់ ប៉ាងាត់ ប៉ាលឹង ឡាក់ ទី អំរាញ អីញ សារ ប៉ិច ចៃ លូ អូ កាតត់ ពុត។

៨ ទីល នីណោះ អីស ដៃ តាយួស កា រះ សារ ពី តាំងឡា ពិន លូ ដៃ តាយួស កា អាញ ត្រត់ ខុក ញុន កា សៀ អែ ណោះ។ ហត់ អីស អែ ថុក ឡាបាក អន់ ខូ លូ អាញ ញុន រះ សារ ដាក់ ឡឹង យី ស៊ូ ហត់ ម៉ឹង សារ អំរាញ អីញ ម៉ះ ប្រ្រឹះ ប៊កកាតយ័ ហង ពិ។

៩ ប្រ្រឹះ អា ហង ឡាក់ តង់ ពិន លូ រើស អ្សក ពិន អន់ ប្រ្រឹត ប៉ាសុន ដាក់ សារ៉ាប់ កា អែ។ ប្រ្រឹះ រើស អ្សក ពិន អា អូ ត្រត់ ញុន កា ពិន ប្រ្រឹត ដាក់ ណោះ អុះ យី តាម ធិនកាន លូ តាម ពុត ដាក់ ម៉ះ អែ។ អន់ ទ្រួល ឡឹង អែ ប៉ាំងកើត អងកក់ តេះ អែ យីត ចឹង ប្រើ យីស៊ូ គ្រិះ ប្រ្រឹត ដាក់ កា ពិន នែរ អា។

១០ កិញអៀ អា ប្រ្រឹះ តាំបាង អន់ ពិន អន់ ហ្គាល់ ពុត តាប៉ាប តាប៉ុន ម៉ះ អែ ពីង យីស៊ូ គ្រិះ ឡាក់ ជីរ ពីង អងកក់ តេះ អា តង់ ពិន។ អែ ប្រ្រឹត អូ អន់ ទី សារ តៅ ហង លូ អែ តាត់ តាតារ អន់ ពិន អន់ ហ្គាល់ អាញ អូ អូ តៅ ញុន កា សារ ដាក់ អា ហង។

១១ ប្រ្រឹះ ប៊កកាតយ័ ប្រើ អាញ រះ សារ ដាក់ អា យី ប្រ្រឹត ប៉ាណូស រះ ប៉ាតាង អែ លូ ប្រ្រឹត ណៃ យូ ប៉ាំងហៀន ពូ។

១២ ញុន ខ អា ហង បះ អាញ ទី សារ ឡាបាក អា ហះ កា អាញ អូ តាយួស អុះ ខង អាញ អន់ ហ្គាល់ ប្រ្រឹះ ឡាក់ អាញ សៀ លូ អាញ សៀ ផា អែ ចឹង អូ រាំងហៃ ទី សារ ញ៉ា ឡាក់ អាញ ប៉ាហៀរ ពីង អែ + លើយ ទីល ដាវ អែ ជីរ។

១៣ ហត់ ប្រ្រឹត ពួយ ប៉ានីរ ប្រ្រឹះ ឡាក់ ដាក់ ត្រត់ ឡាក់ អីស កាតាំង ឡឹង អាញ ញុន កា ពុត សៀ លូ ពុត ប៉ិច ចៃ ឡាក់ យីស៊ូ គ្រិះ អន់ កា ពិន។

១៤ ហត់ រាំងហៃ សារ ដាក់ ឡាក់ ប្រ្រឹះ ប៊កកាតយ័ ប៉ាហៀរ ពីង អីស អន់ អែ លើយ ញុន កា ប៉ាងា ត់ ប៉ាលឹង ប្រ្រឹះ ដាក់ កាខាក់ ឡាក់ អែ កាណុង ពិន។

១៥ ឡាក់ កា អីស កាតាំង ណោះ ហង អុះ ម៉ី បក់ អែ ពីង ខេត អាស៊ី † ទី ខូ អន់ ខៃ អ្នក អាញ កេះ កាំឡាំង អន់ ខៃ ណោះ ទី សិច ឡាក់ កា ភីតេឡុះ លូ ហើម៉ុកេន។

១៦ អន់ ប្រ្រឹះ ប៊កកាតយ័ តាប៉ាប តាប៉ុន កា អូនេស៊ីភើរ លូ កាំឡាំង ហី អែ ខង អែ ឡាក់ ចាចាក ប៉ាក់ អាញ លើយ។ អែ កា អូ តាយួស កា ពូ ញុន កា អាញ ត្រត់ ខុក អា ដេល។

១៧ អូ ត្រត់ ដឹង ណោះ អុះ ផះ អែ ទីល ប៉ាក់ មៀង រ៉ូម អែ ខំ ចាក ណាំង អាញ ទីល ប៉ប ឡុត។

១៨ អន់ ប្រ្រឹះ ប៊កកាតយ័ តាំបាង ពុត តាប៉ាប តាប៉ុន កា អែ ប៉ាក់ ដាវ យីស៊ូ ជីរ ទៀ។ អីស អូ កា ឡឹង ពូ កេះ ផះ អាញ អែ ពីង មៀង អេភេសូ ពែ អែ តង់ អាញ នីចម អន់ ដា ណោះ។

២

សារ ប្រ្រឹត តាហាន ដាក់ ម៉ះ យីស៊ូ គ្រិះ

១ អី គន ញុន កា ពិន ម៉ឹង សារ តាប៉ាប តាប៉ុន ម៉ះ យីស៊ូ គ្រិះ ទីល នីណោះ ហត់ អន់ អីស ទី សាង ពិ។

* ១:៦ ១:៦ គុន តាឡាប យើយ ផះ ពូ រើស ប៉ាណូស ប្រ្រឹត ម៉ែត រាំងហៃ ពូ យើយ សាប៉ាត់ ពីង កល់ ផះ ពូ ម៉ន់ ឡោម ប្រ្រឹះ អន់ កា អែ ណោះ។ † ១:១២ ១:១២ ទី សារ ញ៉ា ឡាក់ អាញ ប៉ាហៀរ ពីង អែ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ទី សារ ញ៉ា ឡាក់ អែ ប៉ាហៀរ ពីង អាញ។ ‡ ១:១៥ ១:១៥ ខេត អាស៊ី រ៉ាប់ ដាវ អា ពូ អែ ប៉ាចេត ទុតី តែង ដាវ ម៉ុត។

២ ទិ សារ ឡាក់ អីស កាតាំង អាញ រ៉ះ ហះ ម៉ាត់ ប៉ាណូស អៀង ដូរ ណោះ អីស ត្រក់ មប អន់ កា អុះ មី ចំ ឡាក់ ដាក់ ត្រង់ លូ ចឹង អ្នក បាំងហៀន តូ ពូ អន់ទៀត ណារ ពិ។

៣ ហត់ អន់ អីស ដាម អត់ កាណុង សារ ថុក ឡាក់ បាក ឡាក់ កា តាហាន ដាក់ ម៉ះ យីស៊ូ គ្រិះ ពិ។

៤ ផះ ប្រគី តាហាន អូ ទី ពៀ យីត ឡឹង ងារ អន់ទៀត អុះ យី អន់ខែ យីត អន់ ត្រក់ ពុត ម៉ែត តា ហាន។

៥ ម្នត បក់ ប៉ាណូង សាតាក់ កា និះទៅ ដេល ជា អន់ខែ ប្រគី ពួយ ចាបាប់ ណោះ ចឹង ទី រាំង រ៉ាន់។

៦ ម្នត ប្រគី មី បក់ ប្រគី ងារ តុត ក្លោះ ប៉ាក់ ទីល ខែ ច្រត់ រ៉ាន់ដាប់ ត្រក់ ទី ពៀ ទី សាណា អៀង ឡឹង ពូ ដេល *។

៧ ហត់ អីស ចាប្រែប យីត អន់ ហ្លួង ឡឹង សារ អាញ កាប អា ខង ប្រ្រឹះ បិកកាតយី ចឹង ប្រគី អន់ អីស ហ្សាំង សាឡាច់ អ្នក ហ្លួង ឡឹង សារ ទិ អា។

៨ ហត់ អីស កាចាំង ឡឹង សារ យីស៊ូ គ្រិះ រីស សីត អ៊ែ ឡាក់ ផ្លង់ រ៉ាច លូ សាដាច់ ដារីត ត្រក់ ឡាក់ កា សារ ដាក់ អាញ រ៉ះ។

៩ អាញ ទី សារ ថុក ញ៉ាក់ ឡាក់ បាក នែវ អា ញន កា សារ ដាក់ អា ហង លើយ ទីល ពូ រុប ពូ ចត់ ឡាក់ ប៉ាណូស ប្រគី យច។ ហះកា ប៉ានីរ ប្រ្រឹះ បិកកាតយី ពូ អ្នក រុប ចត់ អុះ។

១០ ទីល នីណោះ អាញ ខំ អត់ សាំរ៉ាញ គ្រឹប សារ ឡាក់ បាក ញន កា យីត កា ប៉ាណូស ឡាក់ ប្រ្រឹះ រើស ភៀ អន់ ប្រ្រឹះ តង់ អន់ខែ ញន កា យីស៊ូ គ្រិះ ទីប អន់ អន់ខែ ទី សារ សាណុក សារ៉ាក់ ឡាក់ អ្នែ លើយ។

១១ សារ អា ត្រក់ សៀ តាទីចះ

ផា ពិន តោ អន់ខូ លូ យីស៊ូ កេះ
ពិន កា ចឹង អ្នែ រីស អន់ខូ លូ អ៊ែ ដេល

១២ ផា ពិន ខំ អត់ សាំរ៉ាញ
ណោះ ពិន ចឹង រាំងហៃ អងកក់ តេះ អន់ខូ លូ អ៊ែ។

ផា ពិន អូ ចៃ អន់ហ្គាល់ អ៊ែ
អ៊ែ កា អូ ចៃ អន់ហ្គាល់ ពិន ដេល។

១៣ យ្រឹះ ពិន អូ ដាក់ អូ ត្រង់ កាតាម
កា អ៊ែ អ្នែ ដាក់ ត្រង់ លើយ
អ៊ែ អូ អ្នែ ប្រគី តាង ឡឹង ឡាក់ អ៊ែ ទៅ។

សារ ត្រក់ យ៉ាវ ឡឹង សារ កាកាប បីត អិក

១៤ ហត់ តាក់ កាចាំង អន់ខែ ឡឹង សារ ទិ អា លូ ទីប ប្រ្រឹះ អន់ខែ កាខាក់ ហះ ម៉ាត់ ប្រ្រឹះ បិកកា តយី ដៃ អន់ ប៉ាតែក គូប សោប ឡឹង សារ អូ រ៉ាឡា អូ រ៉ាឡាយ ឡាក់ ប្រគី អន់ កា ម្នត សាំយ៉ាំង ណោះ រីល រើង ដេល។

១៥ ហត់ ខំ ប្រគី នីចម អន់ ត្រក់ ពុត ប្រ្រឹះ បិកកាតយី ឡាក់ កា ប៉ាណូស ប្រគី គូលី ឡាក់ អូ ទី សារ ញ៉ា ប្រគី អន់ តាយ្យស ញន កា អីស ឡាក់ ប៉ាណូស រ៉ះ ពួយ ប៉ានីរ ប្រ្រឹះ អន់ ត្រក់។

* ២:៦ ២:៦ ប៉ាក់ ទីល ខែ ច្រត់ រ៉ាន់ដាប់ ត្រក់ ទី ពៀ ទី សាណា អៀង ឡឹង ពូ ដេល ពៀត គុល «ត្រក់ ទី ពៀ ទី សាណា ចានែក អន់ទ្រូល»។

១៦ អីស ត្រង់ យ៉ាវ ឡើង សារ កាកាប បឺត អ៊ីក អូ ទី ខា ខង សារ កាកាប នែវ អា ចឹង ប្រ័តី អន់ ពូ ក្លះ ឡាច់ ឡើង ប្រ័ះ ហ៊ឹង ចាំងហាយុត។

១៧ ប៉ានីរ អន់ខែ កាប ណោះ ឡាក់ កា អេះ សា វ៉ារុង ហ៊ឹង ជ្រុ ៗ កាណុង កាំឡាំង អន់ខែ ណោះ ទី សិច ឡាក់ កា ហ៊ីមេនៃ លូ គីលេត។

១៨ អន់ខែ ពៀវ ដូវ ណោះ ក្លះ ឡាច់ ឡើង សារ តាទីច កេះ ទីប កាប ផា សារ ប៉ាណូស តៅ រីស សីត ណោះ វ៉ារ៉ាច់ កេះ។ អន់ខែ ប្រ័តី អន់ កា អុះ មី បក់ អន់ដា អ្នាត សៀ ប្រ័ះ។

១៩ ហះកា អញ្ជុដុង ម៉ះ ប្រ័ះ បិកកាតយ័ អ្នែ កាចាប័ និះទៅ លូ ទី ប្រាត់ រ៉ះ ផា «ប្រ័ះ អន់ហ្គាល់ បក់ អ៊ែ ចំ ឡាក់ ម៉ះ អ៊ែ»† កេះណោះ រ៉ះ ផា «ហាត់ អន់ បក់ អ៊ែ សិច ប្រ័ះ បិកកាតយ័ ឡាច់ អន់ វ៉ារ៉ាច់ ឡើង សារ អូ ដាត់ ណោះ ពិ»។

២០ កាណុង ហ៊ី តីស អូ ត្រង់ ទី ដឹង យឿង វ៉ាស ពូ ប្រ័តី លូ ម៉ាស លូ ប្រាក់ ណោះ អុះ យឺ យឿង ប្រ័តី លូ អ៊ឹង ប្រ័តី លូ តេះ អន់ដា ដេល។ យឿង អន់ដា ពូ យរ កាណុង កាន សាំខាន់ៗ យឿង អន់ដា ពូ យរ ដោច ដាច។

២១ ទីល នីណោះ ពៀ ចៃ បិទពែង ពុត ពៀក អន់ ដាត់ លូ អន់ វ៉ារ៉ាច់ ឡើង សារ អូ ដាត់ ទី ណោះ អ៊ែ ណោះ ប្រ័ះ ចឹង យរ អ៊ែ កាណុង សារ សាំខាន់ៗ អ៊ែ ឡាក់ កា យឿង ដាត់ ដេល លូ ទី ខា សាំរ៉ាច់ កា តាំងឡា ហ៊ី ចឹង យរ ប្រ័តី ដាវ ដាត់ គ្រីប នែវ។

២២ ហាត់ យ៉ាវ អន់ វ៉ារ៉ាច់ ឡើង សារ មូត តាតាម ប្រ័តី ឡាឡាក់ ឡាឡាក់ កេះណោះ ខំ ប្រ័តី ពូយ សារ ដាត់ ត្រង់ ខំ ម៉ឹង ប្រ័ះ លូ បិច ចៃ កា ពូ ខំ អ្នែ ដាត់ រម លូ កាំឡាំង។ អន់ មូត បក់ អ៊ែ ប្រ័ះ បិកកាតយ័ ឡាក់ ទី ពុត ពៀក ដាត់ ត្រង់ ណោះ ប្រ័តី ពូយ សារ អា ដេល។

២៣ ដៃ រីនវ៉ាយ ឡើង សារ ពូ ប៉ាតែក ឡាក់ សារ ងល់ អូ ទី ខា អីស អូ អន់តត់ កេះ ផា សារ ប៉ា តែក នែវ អា ចឹង ប្រ័តី អន់ ទី សារ តាប៉ុញ តាប៉ាក់ គូប សោប។

២៤ បក់ ប្រ័តី ដាវ ប្រ័ះ បិកកាតយ័ អូ ត្រង់ តាប៉ុញ តាប៉ាក់ លូ គូប សោប អុះ យឺ ត្រង់ ទី ពុត ដា ត់ សឹម កា ប៉ាណូស ទិខូ ត្រង់ អុះ ប៉ាំងហៀន លូ ទី ពុត អត់ សាំរ៉ាញ ដេល។

២៥ ផះ អន់តត់ ប៉ាតោ កា មូត បក់ ប៉ាតែក លូ អីស អីស ត្រង់ ទី ពុត ឡាអត់ អុះ ផែត ប្រ័ះ បិក កាតយ័ ចៃ ប្រ័តី អន់ កា អន់ខែ បិទពែង ពុត ពៀក ភៀ អន់ អូ អន់ហ្គាល់ សារ តាទីច ឡាក់ៗ។

២៦ កេះណោះ អន់ខែ ចឹង សាទីរ ឡាកោ លូ ឡាច់ អន់ វ៉ារ៉ាច់ ឡើង ប្រ័ះ បឺត សាតាំង ឡាក់ រុប ប៉ាំងខំ អន់ ប្រ័តី ពូយ ពុត អ៊ែ។

៣

សារ ពូ ចឹង ប្រ័តី អូ ដាត់ ពីង វ៉ាំងហាវ អា អង់កក់ តេះ ចឹង ឡុច កេះ

១ អីស ត្រង់ អូ អន់តត់ ផា ពីង វ៉ាំងហាវ អា អង់កក់ តេះ ក្យាមី ចឹង ឡុច កេះ ចឹង ទី សារ ឡាបាក ខាក់

២ ខង ប៉ាណូស ចឹង បិច ដឹង កា ឡាកោ ទៅ លូ បិច កា លៀន លូ អ្នាត់ អេង ខុយ ប៉ាន់ តីស កាប អូ ដាត់ អូ វ៉ាប អូ សៀ មើត ពី លូ អូ អូ កាចាំង កា ពូ ប្រ័តី ដាត់ កា អ៊ែ ទីប បឺដាយ ប្រ័ះ។

៣ ប៉ាណូស ចឹង អូ អូ បិច កា គូប សោប អូ អូ អ្នាត ដោះ កា គូប កាប ពោ គូប សោប អូ អូ កា តត់ ពុត ខុយ ប៉ាអ្យប់ អូ ចៃ កា សារ ដាត់

† ២:១៩ ២:១៩ សារ អា ឡាច់ ឡើង ចំលួន ប៉ាសុន (ជន/គណនា) ១៦:៥។

៤ ទី ពុត អូ ត្រង់ ឡាម៉ត់ អឹក តិស ពុត បិច កា សារ រីត់ សើម ហ្និត ឡឹង បិច កា ប្រ្រឹះ បិកកា តយី។

៥ អំបាំង អា អន់ខែ តាត់ អំប្រឹត អ្សិល កូត កា ប្រ្រឹះ ហះកា អន់ខែ អូ ចៃ អន់ហ្គាល់ សារ អំរ៉ា ញ អីញ ម៉ះ ប្រ្រឹះ ឡាក់ ចឹង អន់ កា បក់ អ្សិល កូត កា អើ តាទីច។ ហត់ អ្នែ អន់ ចាំងហាយុត ឡឹង ប៉ាណូស នែវ អា ពិ។

៦ កាណុង កាំឡាំង អន់ខែ ណោះ ទី បក់ អន់ដា ចាក ឡាលៃ ឡាឡូ ម៉ុត កាណុង ហី ពូ កេះណោះ ប៉ាណាំ មូត អង់កាន់ បក់ អូ ហ្លង់ ឡាក់ ទី ដឹង សារ យច ឡាក់ អង់កាន់ ទីមវែរ ឡាកោ ពូយ ពុត បិច ត្រឹប នែវ ដេល។

៧ មូត អង់កាន់ ណោះ ហៀន លើយ ហះកា អ្នែ កា អូ អូ អន់ហ្គាល់ សារ តាទីច និះទៅ ដេល។

៨ យ៉ាណោះ លូ យ៉ាមប្រេះ * ប៉ាតែក លូ រីត់ ម៉ូសេ នីចម៍ មូត ប៉ាណាំ ពូ យច ណោះ កា ប៉ាតែក លូ សារ តាទីច នីណោះ ដេល។ អន់ខែ ឡាក់ ប៉ាណូស អូ ដឹង យឹត អូ ដាក់ សារ អន់ខែ សៀ ណោះ អូ ទី ខា ញ៉ា អុះ។

៩ ធិនកាន អន់ខែ ប្រឹត ណោះ ចឹង អូ ឡាក់ ប៉ាក់ ម៉ាត់ អុះ ខង ពូ ចឹង ប័ប័ ពុត ពៀក អន់ខែ ឡាក់ កា ពូ សើត ពៃ ទី ប័ប័ ពុត ពៀក យ៉ាណោះ លូ យ៉ាមប្រេះ ដេល។

សារ ផាប់ ប៉ានីរ ប្រ្រឹះ ទី ខា

១០ ហះកា អឹស អឹស សាំយ៉ាំង អ្សក់ ពុត ចែត កេះ សារ ឡាក់ អាញ ប៉ាំងហៀន អឹស ប័ប័ ង៉ារ អាញ ប្រឹត លូ ធិនកាន ឡាក់ អាញ បិច ប្រឹត លូ សារ អាញ សៀ សារ អត់ សាំរ៉ាញី សារ បិច ចៃ លូ សារ អាញ ខំ លើយ។

១១ អឹស ប័ប័ ដេល កា ពូ ប្រឹត បាប អាញ លូ អាញ ទី សារ ថុក ឡាក់ បាក ផះ អ្នែ ប៉ាក់ មៀង អន់ទី យ៉ុក មៀង អឹកូនៀម លូ មៀង លីសាត្រា។ ពូ ប្រឹត បាប អាញ កាខាក់ ហះកា សារ ទីណោះ ប្រ្រឹះ បិកកាតយី តង់ អាញ អន់ រ៉ាវ៉ាច កេះ។

១២ ពៀ បិច អ្នែ នែវ អ្សិល កូត ប្រឹត ពូយ យីស៊ូ គ្រិះ ណោះ ចឹង ទី សារ ពូ អូ ណីស នីអៀ ហង។

១៣ កាប៉ាច ប៉ាណូស បក់ អូ ដាក់ លូ មូត ប៉ាលុ ពូ អូ ដឹង ប្រឹត សារ អូ ដាក់ ហើង អៀង ៗ លូ ប៉ា ណាំ អន់ កា ពូ រីល រឿង អន់ខែ ទៅ កា រីល រឿង ដេល។

១៤ ហះកា អឹស ត្រត់ ប្រឹត ពូយ សារ ឡាក់ អឹស ហៀន កេះ លូ សារ អឹស សៀ កាខាក់ ណោះ ខង អឹស អូ អន់តត់ ផា សារ ទីណោះ អឹស ហៀន ឡឹង ពៀ។

១៥ ឡឹង អឹស អ្នែ សាស្វា អឹស អូ ហ្លង់ ឡឹង ផាប់ រ៉ាន់ដាប់ ប៉ានីរ ប្រ្រឹះ ឡាក់ ចឹង ប៉ាណាំ អឹស អន់ ហ្សាំង សាឡាច់ ភៀ អន់ ប្រ្រឹះ តង់ ញុន កា សៀ យីស៊ូ គ្រិះ។

១៦ ត្រឹប សារ ឡាក់ ច្រាត់ កាណុង ផាប់ រ៉ាន់ដាប់ ប៉ានីរ ប្រ្រឹះ ស៊ុត កា ប៉ានីរ ឡាច់ ឡឹង ពីរ ប្រ្រឹះ បិកកាតយី លូ ទី ខា សាំរ៉ាប ប៉ាំងហៀន កាប កា បក់ ប្រឹត យច អន់តត់ ប៉ាន់ត្រង់ លូ អន់តត់ ប៉ាតោ អន់ អ្នែ ពូយ សារ ដាក់ ត្រង់

១៧ ភៀ អន់ ប៉ាណូស បក់ ប្រឹត ង៉ារ ប្រ្រឹះ បិកកាតយី អន់ អូ ទ្រៀម ឡាកោ អន់ កេះ ម៉ាត់ ប្រឹត សារ ដាក់ ត្រឹប នែវ។

* ៣:៨ ៣:៨ យ៉ាណោះ លូ យ៉ាមប្រេះ អន់ខែ ឡាក់ ត្រ អំហូ សុនសាត អឹស៊ីប ពៀវ ដូវ ឡាក់ ប៉ាតែក លូ រីត់ ម៉ូសេ។ ប័រ ហៃ សារ ឡាច់ (និក្ខមន៍) ៧:១១,២២; ៩:១១។

៤

សារ ត្រង់ រ៉ះ ប៉ានីរ ប្រៀ:

១ អាញ ប័រ អន់តត់ រ៉ះ កា អីស ហះ ម៉ាត់ ប្រៀ: បិកកាតយំ លូ ហះ ម៉ាត់ យីស៊ូ គ្រិះ ឡាក់ ចឹង ជីវ ទីប ទី សារ អំរ៉ាញ អីញ ភៀ រ៉ាំងហៃ រ៉ាំងខ្យា លូ តាត់ស៊ិន សារ ប៉ាណូស រីស លូ ប៉ាណូស តោ ដេល។

២ ហត់ អីស រ៉ះ ប៉ានីរ ប្រៀ: ពិ ត្រង់ រ៉ះ លើយៗ យី: ដាវ ដាក់ កាតាម អូ ដាក់ កាតាម ត្រង់ តាត់ កាចាំង ពូ អន់ អូ អន់តត់ ឡាកោ ទីប កាប កា ពូ លូ ប៉ាំងហៀន ពូ លូ អន់តត់ ប៉ាតោ កា ពូ ញន កា ពុត អត់ សាំរ៉ាញ គ្រីប សារ

៣ ខង ចឹង ទី ដាវ អន់ដា ពូ ចឹង អូ ចៃ សាំយ៉ាំង សារ ប៉ាំងហៀន ឡាក់ ដាក់ ត្រង់ ណោះ អុះ យី ពូ ចឹង ណាំង ណាយ ចំ ឡាក់ អូ ប៉ាំងហៀន អន់ ត្រង់ ពុត ពូ ក្រានី កា រត់ តោរ សាំយ៉ាំង ដោច។

៤ ពូ ចឹង អូ ចៃ អុះ សាំយ៉ាំង សារ តាទីច យី ពូ ចឹង ឡាក់ សាំយ៉ាំង ដឹង សារ ម៉ាមន ឡុត។

៥ ហះកា កា ប៉ាច់ អីស ត្រង់ អូ កាតត់ ពុត លើយ គ្រីប សារ លូ ដាម អត់ កាណុង សារ ឡាក់ បា ក។ ហត់ អន់ អីស អន់តត់ រ៉ះ សារ ដាក់ អន់ កា ពូ ពិ លូ តាត់ អង់កេះ គ្រីប ដាវ ឡាក់ ឡាកោ ត្រង់ ប្រឹក ណោះ ដេល។

៦ ឡាកោ អាញ ផះ មប អន់ កា ប្រៀ: កេះ ឡាក់ កា តាពៃ ពូ ស្រោច អន់ហ្នឹង * លូ ទីល ដាវ ឡាក់ អាញ ត្រង់ ចាក ឡាច់ កេះ ដេល។

៧ អាញ ខំ តុត ដាក់ កេះ អាញ ប៉ាលូង សាតាក់ ទីល ចារ កាំឡុត កេះ លូ អាញ រ៉ាំងហៃ សារ អាញ សៀ កា អ៊ែ និះទៅ ដេល។

៨ គីត អៀ តែង ម៉ាត់ ចឹង ទី រ៉ាំងរ៉ានី សារ ដាក់ ត្រង់ តម សាំរ៉ាប អន់ កា អាញ។ យីស៊ូ ឡាក់ ពី តាំងឡា តាត់ស៊ិន សារ ដាក់ ត្រង់ អី ចឹង អន់ រ៉ាំងរ៉ានី កា អាញ ប៉ាត់ ដាវ អី ជីវ ទៀ។ អូ ត្រង់ ដឹង កា អាញ អុះ អី ចឹង អន់ ណោះ យី អន់ កា ប៉ាណូស ទីខូ បក់ បិច ចៃ កា សារ អី ជីវ ណោះ ដេល។

សារ រត់ ប៉ូល ប្រៀ ធីម្ល៉េ ប្រឹក ដាវ អន់ទៀតៗ

៩ ហត់ ខំ ឡាក់ ប៉ាត់ ចារ អាញ អា ស្រីស

១០ ខង ដេម៉ះ អី អ្នាត អាញ ញន កា អី បិច កា សារ ពីង អង់កក់ តេះ អា អី ឡាក់ ប៉ាត់ មៀង ចៃ សាឡូនិក កេះ។ ក្រេសេន កា ឡាក់ ប៉ាត់ ខេត កាឡាទី ដេល ទីតុះ កា ឡាក់ ប៉ាត់ ខេត ដាល់ម៉ាទៀ។

១១ ទី ដឹង លូកា អ៊ែ អន់ខូ លូ អាញ។ អ្យត់ អីស ជៀក ម៉ាកុះ ឡាក់ អន់ខូ ដេល ខង អី អូ ប្រឹក ដាវ តង់ អាញ។

១២ អាញ ប្រៀ ទីយីកុះ ឡាក់ ប៉ាត់ មៀង អេភេសូ កេះ។

១៣ ប៉ាត់ អីស ឡាក់ ប៉ាត់ ចារ អាញ ទៀ អីស អ្យក់ អារ គ្រីន អាញ ប៉ាហៀ ពីង ហី កាប៉ុះ ប៉ាត់ មៀង ត្រុអះ លូ អ្យក់ ឡាក់ ផាប ទីណោះ ដេល កាខាក់ អី យី អ្យក់ ឡាក់ ផាប អង់ការ ដេល។

១៤ អាសេកសានត្រុះ ឡាក់ រ៉ាគីយ រស អី ប្រឹក បាប អាញ អៀង ខាក់ ហះកា ប្រៀ: បិកកាតយំ ចឹង តូ អី ពូយ សារ អី ប្រឹក ណោះ ហង។

១៥ អីស កា ត្រង់ ឡាក់ រ៉ាំង ឡាកោ និះទៅ ដេល ឡើង អី ណោះ ខង អី ប៉ាតែក កាខាក់ កា សារ ពិន រ៉ះ។

* ៤:៦ ៤:៦ សុនសាត អ៊ីស្រាអែល យើយ អ្យក់ តាពៃ ស្រោច អន់ហ្នឹង ផះ អន់ខែ អ្យក់ ចៀម រ៉ាម៉ះ ប្រៀ: បិកកាតយំ ដេល។ ប័រ ហៃ ចំលួន ប៉ាសុន (ផន/គណនា) ២៨:១-៨។

១៦ ផ្ទះ ពូតាត់ស៊ិន សារ អាញ លីក ទីម៉ោញ អាញ តើល សារ ពូ ព្រេម ហះកា អូ ទី ញ៉ៃ តាវ អន់ខូ លូ អាញ អុះ យី ពូ សាតាក់ អ្នាត អាញ ទិខូ ហះកា អាញ ប័រ ហះ ប្រ្រៈ ដៃ អ្សក់ យ៉ូ សារ យច អន់ខែ។

១៧ យ្រ្រៈ ពូ អ្នាត អាញ កាតាម កា ប្រ្រៈ បិកកាតយ័ អ្នែ អន់ខូ លូ អាញ ទីប អន់ អាញ ទី សាដុំ ដេល ភ្នៀ អន់ អាញ អ្នុះ សារ ប្រ្រៈ អន់ គ្រីប សារ កា សុនសាត អន់ទៀត ទិខូ សាំយ៉ាង។ ប្រ្រៈ តង អាញ អន់ វ៉ាវ៉ាច ឡឹង ពីរ បិក ដេល។

១៨ ប្រ្រៈ បិកកាតយ័ ចឹង ប្រ័ត អន់ អាញ វ៉ាវ៉ាច ឡឹង សារ អូ ដាក់ ទិណោះ ណារ៉ូ អ៊ែ ចឹង វ៉ាងហៃ អាញ ភ្នៀ អន់ អាញ ហារ ពីង ប្លែង ចារ អ៊ែ វ៉ាងហៃ វ៉ាងខ្សា។ អន់ អ៊ែ លៅ លែង សិច លើយ អា មែន។

១៩ អ្សក់ អីស ឡាំ ចាចាក អំប៉ញ ព្រីស៊ីល លូ អាគីឡា អន់ខែ ដាក់ ឡាកោ ប៉ាងឡៃ ដេល ប? លូ ឡាំ អំប៉ញ ខាប់ខូ អូនេស៊ីតើរ ដេល ហោត។

២០ អេវ៉ាសាទុះ អ្នែ ពីង ម្យើង កូរិនថុះ។ ត្រូភីម អ៊ែ អីត អាញ អន់ អ៊ែ អ្នែ ប៉ាត់ ម្យើង មីលេត។

២១ អ្សក់ ខំ ឡាំ អន់ ទីល អន់ ទ្រូល ឡឹង ថុន គ្រីន។ អ៊ែប៊ូឡុះ ពូដេន លីណុះ កូខៀ លូ មូត អុះ មី អន់ទៀត ទិខូ អំប៉ញ អីស ដាក់ ឡាកោ ប៉ាងឡៃ ដេល ប?។

២២ អន់ ប្រ្រៈ បិកកាតយ័ អ្នែ អន់ខូ លូ ប៉ាដាត អីស។ អន់ ប្រ្រៈ វ៉ាងហៃ វ៉ាងខ្សា អន់ដីស។

សត់ត្រា វគ្គ ប៉ូល ប៉ាហ្វើ កា

ទីតុះ

សារ អន់តត់ រ៉ះ

ទីតុះ អើ សុនសាត ក្រិក អើ ប្រើ ង៉ារ ប្រើ អន់ខូ លូ វគ្គ ប៉ូល ដេល (ប៉រ ហៃ កាឡាទី ២:៣)។ អើ ឡា តង រ៉ះកះ ប៉ារម មូត សៀ យីស៊ូ ឡាក់ ទី សារ តាប៉ុញ តាប៉ាក់ យច លូ គូប សោប ប៉ាក់ មឿង កូរិនថុះ អន់ ត្រត់ លូ គូប អន់ខៃ ណារ (ប៉រ ហៃ ២ កូរិនថុះ ៧:៧-១៥)។ ផះ វគ្គ ប៉ូល ប្រាត់ សត់ត្រា អា ប៉ាហ្វើ កា អើ អើ អ្នែ ប៉ាក់ តាក្វាល់ ត្រេត ខង វគ្គ ប៉ូល ប្រើ អើ ប្រើ ង៉ារ ពីង ក្រំ ហៀន សារ ប្រើ ពីង តាក្វាល់ ណោះ។ វគ្គ ប៉ូល ប្រាត់ សត់ត្រា អា យី អើ រ៉ុងរ៉ុង សាណាំ ៦៣ គ.ស.។

សារ សាំខាន់ៗ

ពីង សត់ត្រា អា វគ្គ ប៉ូល អន់តត់ ប៉ាតោ ឡឹង ឡាបៀប ប្រើ ង៉ារ ពីង ក្រំ ហៀន សារ ប្រើ លូ ង៉ារ បក់ ប្រើ ម៉ែត ណាំផា។ មូត សៀ យីស៊ូ ត្រត់ ប្រើ ពួយ សារ សៀ លើយ សារ សៀ អា ឡាច់ ឡឹង សារ ប្រើ បិកកាតយ័ បិច កា ពិន លូ តង ពិន ញុន កា យីស៊ូ គ្រិះ។

វគ្គ ប៉ូល រ៉ះ កា ទីតុះ អន់ អូ អន់តត់ ផា មូត ម៉ែត ណាំផា ត្រត់ ប្រើ ដាក់ នីចម អន់ដា។ (១:៥-១៦)

វគ្គ ប៉ូល រ៉ះ ឡឹង ង៉ារ អន់ទៀតៗ ម៉ះ មូត សៀ យីស៊ូ។ (២:១-១៥)

សារ អន់តត់ ប៉ាតោ អន់ទៀតៗ។ (៣:១-១១)

១ អាញ សិច ប៉ូល ឡាក់ ទុច ប្រើ បិកកាតយ័ លូ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ គ្រិះ។ អើ ប្រើ អាញ ប៉ាណាំ ទី ប៉ាណូស បក់ អើ រើស អន់ សៀ អើ លូ អន់ហ្គាល់ សារ តាទីច សារ តាទីច អា ប្រើ អន់ អន់ខៃ អ្សិល កូត ប្រើ ពួយ ប្រើ ៖

២ ញុន អន់ខៃ ម៉ិង ផា ចឹង ទី អាញ រីស លើយ ឡាក់ កា ប្រើ ទី សាញ៉ា ឡឹង អន់ទ្រូល ឡឹង អើ ប៉ាំងកើត អង់កក់ តេះ ពៃ អើ អូ តាំពួង អុះ។

៣ ប៉ាក់ ទីល ដារ កាំឡត់ កេះ អើ ប្រើ អន់ ពូ កាតាំង ប៉ានីរ អើ លូ ប៉ាហ្វើ ប៉ានីរ អើ ពីង អាញ ទីប ប្រើ អាញ រ៉ះ កា ពូ។ អើ ឡាក់ ប្រើ តង ពិន។

៤ សត់ត្រា អា អាញ ប៉ាហ្វើ កា ទីតុះ ឡាក់ គន អាញ ញុន កា សៀ យីស៊ូ អន់ខូ លូ អាញ។ អន់ ប្រើ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា តង ពិន ដាក់ ពុត កា អីស លូ អន់ សារ សាណុក សារ៉ាក កា អីស។

សារ រើស ប៉ាណូស អន់ ប្រើ ក្រាត់ តាំងកង

៥ ផះ អាញ ឡាច់ ឡឹង តាក្វាល់ ត្រេត ពៃ អាញ ប្រើ អីស អ្នែ ពីង តាក្វាល់ ណោះ ម៉ាក់ អីស ប្រើ គី អន់ ដាក់ សារ ញ៉ា ឡាក់ បើ តានី ដាក់ លូ រើស ក្រាត់ តាំងកង គ្រីប ក្រំ គ្រីប ចារ ឡាក់ កា អាញ អន់តត់ រ៉ះ កា អីស ពៃ ហង

៦ យី ត្រត់ ណាំង បក់ ចំ ឡាក់ អូ ទី សារ យច ទី កាម៉ាញ ដឹង ម៉ោញ គន អើ កា សៀ ទីប ពូ អូ ផា គន អើ ងល់ អូ អូ សាំយ៉ាំង ពី មើត

៧ ខង ម៉ែត រ៉ុងហៃ កាំឡាំង មូត សៀ អើ ឡាក់ ប៉ាណូស ប្រើ ង៉ារ ប្រើ អើ អូ ត្រត់ ទី សារ យច អូ តីស ពុត អូ ឡាម៉ត់ អីក អូ បាត់ កា តាពៃ អូ តាប៉ុញ តាប៉ាក់ លើ ណាំង លៀន ឡាបៀប អូ ដាក់ ណោះ អុះ

៨ អើ ត្រង់ អ្នក រាំងហៃ អំហ្និយ លូ បិច ដឹង កា សារ ដាក់ អ្នក សាំងកៃ ឡាកោ ជែ អន់ ប្រើ យថ ទីប អើ ដាក់ ត្រង់ លូ ដាក់ សាំងកៃ កា ប្រើ៖ ។

៩ ម៉ែត រាំងហៃ កាំឡាំង ម្នាត សៀ អើ ត្រង់ សៀ ប៉ានីរ ប្រើ៖ កាខាក់ ឡាក់ សារ ពូ បាំងហៀន អើ ណោះ ម៉ាក់ ខិន អន់តត់ ប៉ាតោ កា ក្រុំ ហៀន សារ ប្រើ៖ ពូយ សារ តាទីច ឡាក់ ពូ បាំងហៀន ណោះ ហង លូ អ្នក តើល លូ ម្នាត ប៉ាសាំង លូ ប៉ានីរ ប្រើ៖

១០ ខង ទី ប៉ាណូស អៀង ដូរ កាង កល់ ឡាក់ ប៉ាណូស កាប ឡាក់ ឡាក់ លូ ពូង ប៉ាច កាខាក់ អើ ម្នាត បក់ ជា ត្រង់ កាសិត អង់ការ ។

១១ អន់ដីស ត្រង់ ទីប អន់ខែ ជែ អន់ កាប ខង អន់ខែ បាំងហៀន សារ ឡាក់ អ្នក ត្រង់ បាំងហៀន ប្រើ អន់ កា ខាប់ខ្ល អន់ជា អ្នាត សៀ ទីខ្ល អន់ខែ ប្រើ នីណោះ បិច កា ទី លៀន។

១២ សើត ពែ ទី ម៉ោញ ដូរ កាណុង កាំឡាំង សុនសាត ត្រែត ណោះ ឡាក់ ហ្សាំង សាឡាច់ អើ រះ ជា «ម្នាត អ្នែ ពីង តាក្វាល់ ត្រែត ស៊ុត កា ប៉ាណូស តាំពូង តាកេះ ឡាក់ កា បិក ទីប កាជីល ហាន»។

១៣ សារ ណោះ ត្រង់ តាទីច ហង ទីល នីណោះ អីស ត្រង់ អន់តត់ ប៉ាតោ កា អន់ខែ កាខាក់ ម៉ាក់ អន់ខែ សៀ សារ ឡាក់ ត្រង់ តាទីច

១៤ ជែ អន់ អន់ខែ រ៉ិនរ៉ាយ ឡឹង សារ ម៉ាមន រត់ យ៉ាក់ សុនសាត អ៊ីស្រាអែល សើត ពែ លូ ជែ អន់ ប្រើ ពូយ ប៉ានីរ ម្នាត អ្នាត សៀ សារ តាទីច ដៃ។

១៥ បក់ ទី ពុត ដាក់ អ្នក ទី សារ ញ៉ា ចឹង ប្រើ អន់ កា អើ អ្នក ដាក់ អុះ * កាប៉ាច បក់ ទី ពុត អ្នក ដាក់ លូ អ្នក សៀ ប្រើ៖ អ្នក ទី សារ ញ៉ា ចឹង ប្រើ អន់ កា អើ ដាក់ ណោះ អុះ ញុន កា ពុត ពៀក អើ អ្នក ដាក់ កេះ។

១៦ ពូ ជា ឡាកោ ពូ សៀ ប្រើ៖ ហះកា សារ ពូ ប្រើ ណោះ អ្នក ត្រង់ ឡាក់ កា ពូ សៀ អុះ។ ម្នាត ទីណោះ បាក់ ខាអីម ប៉ាណូស នីណោះ កាង កល់ កាខាក់ អ្នក អ្នក ប្រើ ងារ ដាក់ អុះ។

២

សារ ទីតុះ ត្រង់ បាំងហៀន ពូ

១ កាប៉ាច អីស ត្រង់ បាំងហៀន សារ ញ៉ា ឡាក់ ត្រង់ ពូយ សារ អន់តត់ ប៉ាតោ ឡាក់ ដាក់ ត្រង់។

២ ត្រង់ រះ លូ ម្នាត កាម៉ាក់ ក្រាក់ តាំងកង ជែ អន់ ប៉ាញីល តាពែ ត្រង់ អ្នែ ដាក់ រម អ្នក សាំងកៃ ឡាកោ ជែ អន់ ប្រើ យថ អន់ សៀ កាខាក់ ទី ពុត បិច ចៃ កា គូប លូ អ្នក អត់ សាំងញ៉ា។

៣ កាប៉ាច ម្នាត អង់កាន់ ក្រាក់ កា និះទៅ ដេល អីស ត្រង់ រះ កា អន់ខែ ជា ប្រើ នីតម៍ អន់ យី លូ សារ សៀ ជែ កាប ពូង ប៉ាច លើ បាត់ អែត តាពែ អន់ខែ ត្រង់ រះ សារ ញ៉ា ឡាក់ ដាក់

៤ ម៉ាក់ អ្នក អន់តត់ ប៉ាតោ កា អង់កាន់ ឡាក់ អ្នែ រាំងហ្សាវ អន់ អ្នក បិច កា គន លូ ក្លោ អន់ខែ ទៅ

៥ អន់ អ្នក សាំងកៃ ឡាកោ ជែ អន់ ប្រើ យថ លូ អន់ ទី ពុត ដាក់ ត្រង់ កា ក្លោ លូ អ្នក ពុត ចែត កា ងារ កាណុង ហី លូ ដាក់ ពុត កា ពូ ទីប ទី ពុត រាំងសៀ ក្លោ ទៅ ប្រើ នីណោះ អ្នក ទី ពៀ ចឹង កាប បីងាយ កា ប៉ានីរ ប្រើ៖ ទី អុះ។

៦ កាប៉ាច ម្នាត កាម៉ាក់ បក់ អ្នែ រាំងហ្សាវ កា និះទៅ ដេល អីស ត្រង់ អន់តត់ ប៉ាតោ កា អន់ខែ អន់ អ្នក សាំងកៃ ឡាកោ ដេល ជែ អន់ ប្រើ យថ។

* ១:១៥ ១:១៥ សារ អា កាប ឡឹង សារ ឡាក់ កា សា សាណា លើ កំ សាណា លូ សារ រ៉ាវ កាណាក់ រ៉ាវ ឡាកោ យី ប្រើ ពូយ គុន តាឡាច ឃើយ សុនសាត អ៊ីស្រាអែល។

៧ អីស ត្រង់ ប្រើគំ ដាក់ គ្រឹប នៃវ ម៉ាត់ ប៉ាណាំ អន់ ពូ ប្រើគំ ពូយ។ អីស បាំងហៀន ពូ សារ ញ៉ា អីស តាំងឡា ត្រង់ ប្រើគំ ពូយ សារ ណោះ ដែល ទីប អ្នែ អន់ ដាក់ រម

៨ លូ កាប ដាក់ ត្រង់ ដៃ អន់ ទី សារ យច ប្រើគំ នីណោះ ម៉ាត់ បក់ ប៉ាសាំង លូ ប៉ានីរ ប្រ្លះ ចឹង តាយួស ខង ណាំង សារ កាប អូ ដាក់ កា ពិន អូ ទី។

៩ ហត់ រះ កា មូត ទុច បក់ សៀ យីស៊ូ អន់ អូ រ៉ាប់ សៀ កា ប៉ាណូស ឡាក់ ពី តាំងឡា អន់ខែ ណោះ គ្រឹប ង៉ារ ម៉ាត់ ប្រើគំ អន់ ពី តាំងឡា អន់ខែ ប៉ាញ៉ា ពុត ដៃ ប៉ាតែក លូ ពី តាំងឡា ដៃ

១០ លូ ដៃ អន់តុង ឡឹង ពី តាំងឡា ត្រង់ តាំងបាង ពុត ដាក់ ត្រង់ លើយ គ្រឹប ង៉ារ ទីណោះ។ ប្រើ គំ នីណោះ ម៉ាត់ ពូ ប៉ានេ សារ ពិន បាំងហៀន ឡឹង សារ ប្រ្លះ បិកកាតយ័ ឡាក់ តង់ ពិន។

១១ ពិន ត្រង់ ប្រើគំ នៃវ អា ខង ប្រ្លះ បិកកាតយ័ តាំងបាង អន់ ពិន អូ សារ តាប៉ាប តាប៉ុន ឡាក់ អ៊ែ តង់ ប៉ាណូស ទីខូ។

១២ សារ តាប៉ាប តាប៉ុន អា អន់តត់ ប៉ាតោ កា ពិន អន់ អ្នាត សារ កាង កល់ លូ សារ បិច ចៃ កា កាណាតី ពីង អង់កក់ តេះ អា ម៉ាត់ ពិន អូ សាំងកៃ ឡាកោ ទី ពុត ដាក់ ត្រង់ លូ សាំប្លះ ប៉ានេ ប្រ្លះ បិកកាតយ័ ផះ អ្នែ ពីង អង់កក់ តេះ អា។

១៣ ពិន អ្នែ ក្យាត់ សារ ដាក់ យី ពិន ចឹង ប៉ប យីស៊ូ គ្រិះ ឡាក់ តាតារ ក្លាត់ ម៉ះ ប្រ្លះ តីស ឡាក់ តាំងឡា តង់ ពិន។

១៤ អ៊ែ មប ឡាកោ បាំងឡៃ អ៊ែ ភៀ ហាយ ពិន ឡឹង សារ យច លូ ប្រើគំ អន់ កេះ ប៉ាសុន ដាក់ ត្រង់ សាំរ៉ាប់ កា អ៊ែ ឡាក់ ត្រាំង ប្រើគំ សារ ដាក់។

១៥ ហត់ បាំងហៀន ពូ សារ ទី អា ទីប អន់តត់ ប៉ាតោ កា ពូ លូ កាប កា បក់ ប្រើគំ យច ញុន សារ អំរ៉ាញ អ៊ែញ ដៃ អន់ ពូ បីងាយ អីស។

៣

សារ ត្រង់ ទ្រៀម ឡាកោ ប្រើគំ ង៉ារ ដាក់

១ ហត់ អីស តាត់ កាចាំង មូត សៀ អន់ អូ អ៊ូល កូតី កា មូត អុងកាន អុងឡាក់ លូ ទ្រៀម ឡាកោ ប្រើគំ ង៉ារ ដាក់ គ្រឹប នៃវ

២ លូ ដៃ អន់ អន់ខែ កាប អូ ដាក់ កា បក់ ញៀ ដៃ អន់ ណាំង សារ លូ ពូ ត្រង់ តាំងបាង ពុត ដាក់ សីម លូ ចិ ពុត ចិត យរ គ្រឹប នៃវ កា ប៉ាណូស ទីខូ។

៣ ផះ សើត ពេ ពិន កា ប៉ាណូស កាង កល់ ងល់ ឌី ឡាក់ ប៉ាណូស រីល រឿង លូ រឿន កា ង៉ារ អូ ដាក់ គ្រឹប នៃវ អ្នែ អូ រម លូ សាណាំង កា ពូ ពូ អូ ណីស កា ពិន ពិន កា អូ ណីស កា ពូ ដេល។

៤ ហះកា ប៉ាក់ ប្រ្លះ ឡាក់ តង់ ពិន តាំងបាង ពុត ដាក់ លូ បិច ចៃ កា ប៉ាណូស ទីខូ

៥ អ៊ែ តង់ ពិន ញុន កា ពុត តាប៉ាប តាប៉ុន ម៉ះ អ៊ែ អូ ត្រង់ ញុន កា ង៉ារ ដាក់ ឡាក់ ពិន ប្រើគំ ណោះ អុះ។ ផះ ណោះ អ៊ែ អន់ ប៉ាង៉ាត់ ប៉ាលឹង ដាក់ កាខាក់ ភៀ រ៉ាវ ពិន លូ អន់ ពិន កេះ ប៉ាណូស ណារ នីអៀ ហង អ៊ែ តង់ ពិន។

៦ អ៊ែ កោះ ប៉ាង៉ាត់ ប៉ាលឹង ដាក់ កាខាក់ ពីង ពិន ប៉ាញ៉ា ញៀយ ញុន កា យីស៊ូ គ្រិះ ឡាក់ តង់ ពិន។

៧ ញុន កា អ៊ែ តាប៉ាប តាប៉ុន ហង បះ អ៊ែ ផា ពិន ដាក់ ត្រង់ អូ ទី យច អុះ ណោះ ហង ពិន ម៉ឹង ផា ចឹង ទី អាញ អ្នែ រីស លើយ។

៨ សារ អា ត្រង់ សៀ តាទីច ហង។ អាញ បិច កា អីស រះ កេះ រះ ណារ អន់ កា មូត សៀ ប្រ្លះ អ្យក់ ពុត ចែត ប្រើគំ ពូយ សារ ដាក់ ខង សារ ទី អា ទី ខា សាំរ៉ាប់ កា ប៉ាណូស ទីខូ។

៩ ហះកា អីស ជែ ប៉ាតែក ឡឺគី ឡឺគី ឡឺង សារ អូ ទី ខា លូ សារ យ៉ាត់ បិក។ ម៉ោញ ណាវ អីស ជែ តាប៉ុញ តាប៉ាក់ ឡឺង ចាបាប់ ម្នត សុនសាត អីស្រាអើល ឡាក់ សារ អូ ទី ខា ណោះ។

១០ កាប៉ាច់ បក់ បិច ប៉ាកុលះ ឡឺង គួប សោប អីស ត្រត់ អន់តត់ ប៉ាតោ កា អើ ម៉ោញ ទង ពៀរ ទង កេះណោះ អីស ត្រត់ តាំងហ្សិត ឡាច់ អើ ពិ

១១ ខង បក់ ណោះ ប្រឹក្តិ យច តីស ឡាក់ កេះ ណោះ ចឹង ប្រឹក្តិ អន់ ឡាកោ ទី ថូត ហង។

សារ អន់តត់ ប៉ាតោ អន់ទៀត។

១២ អាញ ចឹង ប្រើ អាតេម៉ះ លើ ទីយីកុះ អន់ ឡា ណាំង អីស ប៉ាក់ អើ ទីល ប៉ាក់ ណោះ ប៉រ អីស ខំ ឡា ប៉ាក់ អាញ ប៉ាក់ មៀង នីកូប៉ូល ខង អាញ បិច ឡា អ៊ែ ប៉ាក់ ណោះ ដេល ផះ ថុន គ្រីន។

១៣ អ្សក្តី អីស តង់ អន់ សាណា សាណីត កា សេណា ឡាក់ ប្រឹក្តិ កាន តែង ចាបាប់ លូ កា អាប៉ូ ឡុះ ផះ ចាក ណោះ ជែ អន់ អន់ខែ ខ្លះ ខាត កាណាគី ញ៉ា ឡាក់ តងកាន ណោះ។

១៤ អន់ អុះ មី ពិន ខំ ប្រឹក្តិ ងារ ដាក់ ម៉ាត់ តង់ សាណា សាណីត កា បក់ ចាក ប្រឹក្តិ ងារ ប្រឹក្តិ ជែ អន់ អន់ខែ ថុក ប៉ាណាប កា កាណាគី ញ៉ា ឡាក់ អន់ខែ តងកាន ប្រឹក្តិ នីណោះ ងារ អន់ខែ ចឹង ទី ខា តាទីច។

១៥ ម្នត អ៊ែ អន់ខ្ល លូ អាញ អន់ខែ ប៉រ អំប៉ញ អីស ដេល នីចម៍ អ៊ែ ដាក់ ឡាកោ ប៉ាំងឡេ ដេល ប? អាញ កា អំប៉ញ អុះ មី បក់ បិច កា ញីន ញុន កា សៀ យីស៊ូ អុះ មី អ៊ែ ដាក់ ឡាកោ ប៉ាំងឡេ ដេល ប?។

អន់ ប្រឹក្តិ បិកកាតយ៍ រាំងហៃ រាំងខ្សា អន់ដីស ទីខ្ល។

សត់ត្រា វគ្គ ប៉ូល ប៉ាហ្វើ កា ភីលេម៉ូន សារ អន់តាក់ រ៉ះ

វគ្គ ភីលេម៉ូន អើ ប្រើ កាន តិស អើ សៀ យីស៊ូ អើ អ្នក កាណាង ក្រុំ ហៀន សារ ប្រើ ពីង មៀង កូឡូ។ អើ កា គូប វគ្គ ប៉ូល ដេល។ អើ ទី ទុច ម៉ោញ ដូរ សិច អូនីស៊ីម ឡាក់ សាតាក់ ឡាច់ ឡើង ហី អើ។ អូនីស៊ីម ឡាក់ ណាំង វគ្គ ប៉ូល អើ កា ប៉ូនពែង ពុត ពៀក សៀ យីស៊ូ ដេល។ ផៈ ណោះ វគ្គ ប៉ូល ត្រាក់ ខុក ពីង មៀង រ៉ូម។ វគ្គ ប៉ូល ប្រើ អូនីស៊ីម សិត ប៉ាក់ ហី ម៉ែត តាំងឡា អើ ណារ វគ្គ ប៉ូល ប្រាក់ សត់ត្រា អន់ កា អើ ចឹក សិត ដេល។ ពីង សត់ត្រា អា វគ្គ ប៉ូល ប្រើ ភីលេម៉ូន ហាប់ អូ នីស៊ីម អ្យក់ ប្រើ អុះ មី ញាន កា សៀ យីស៊ូ អន់ខ្ល អូ ត្រាក់ អ្យក់ ប្រើ ទុច ណារ អុះ។ គុន តាឡាប័ យើយ ពូ ផា ទុច សាតាក់ ឡាច់ ឡើង ហី ម៉ែត តាំងឡា នីអៀ អើ ត្រាក់ ចូត ក្លាំង ខាក់។

សារ សាំខាន់ៗ

ពិន ប៉ប ផា វគ្គ ប៉ូល អូ ប្រើ បាំងខំ ភីលេម៉ូន អុះ អើ កា អូ ប៉ាតែក លូ ចាបាប់ ម៉ះ ភីលេម៉ូន ឡាក់ ម៉ែត តាំងឡា អូនីស៊ីម ណោះ ដេល។ អើ ក្រានី កា តាក់ កាចាំង វគ្គ ភីលេម៉ូន លូ មូត បក់ អាន សត់ត្រា អា អន់ អូ ឡើង ពុត ប៉ូច ចៃ ម៉ះ យីស៊ូ ឡាក់ ប៉ាណាំ ប៉ាណូស អន់ ដាក់ រម លូ គូប សោប ពូយ ឡាបៀប ណារ អន់ យី លូ បក់ ទី ពុត ពៀក ណារ។

- វគ្គ ប៉ូល ប៉ានេ ភីលេម៉ូន។ (១:៤-៧)
- វគ្គ ប៉ូល ឡោម ភីលេម៉ូន ជេ អន់ អ្យក់ យ៉ូ អូនីស៊ីម។ (១:៨-២២)

១ អាញ សិច ប៉ូល ឡាក់ ផៈ អ្នក ត្រាក់ ខុក ញាន កា រ៉ះ សារ យីស៊ូ គ្រិះ។ អាញ លូ ផឹម៉ូថេ ឡាក់ អុះ មី ពិន ប៉ាហ្វើ សត់ត្រា អា អន់ កា ភីលេម៉ូន ឡាក់ ញិន ប៉ូច ចៃ ខាក់ ឡាក់ យើយ ប្រើ ង៉ារ ប្រើ អន់ខ្ល លូ ញិន ដេល។

២ ញិន កា ប៉ាហ្វើ កា ណាង អាប់ភៀ ឡាក់ អុះ ញិន ដេល លូ កា មន អាយីប ឡាក់ គូប ខំ ប្រើ ង៉ារ អន់ខ្ល លូ ញិន ទីប កា មូត ឡាក់ ប៉ាតុំ គូប ហៀន សារ ប្រើ ពីង ហី អីស។

៣ អន់ ប្រើ ប៊ិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណាក សារ៉ាក កា អន់ដីស។

សារ ភីលេម៉ូន សៀ យីស៊ូ លូ ប៉ូច ចៃ កា ពូ

៤ អី ភីលេម៉ូន រ៉ប អាញ ម៉ន់ ឡោម ប្រើ ប៊ិកកាតយ័ សារ៉ាប កា អីស អាញ ហោក វគ្គ កា អើ ខាក់

៥ ខង អាញ កាតាំង ពូ រ៉ះ ផា អីស ប៉ូច ចៃ លូ សៀ យីស៊ូ គ្រិះ កាខាក់ លូ អីស ប៉ូច ចៃ កា ប៉ា សុន ប្រើ ទីខ្ល ដេល។

៦ អាញ ប៉រ លូ ប្រើ អន់ សារ អីស សៀ អន់ខ្ល លូ ពូ ណោះ ប្រើ អន់ អីស ហ្លង់ កាខាក់ ឡើង សារ ដាក់ ទិណោះ ឡាក់ ពិន ទី ឡើង យីស៊ូ គ្រិះ *។

៧ អី អុះ អាញ ហោក វគ្គ ខាក់ ទីប ទី សាង ខង អីស ទី ពុត ប៉ូច ចៃ កា ប៉ាសុន ប្រើ លូ បាំង ហោក ពុត ពៀក អន់ខ្ល ដេល។

* ១:៦ ១:៦ សារ ដាក់ ទិណោះ ឡាក់ ពិន ទី ឡើង យីស៊ូ គ្រិះ ពិន ព្រៃ នីអៀ កា ត្រាក់ ដេលៈ ង៉ារ ដាក់ ទិណោះ ឡាក់ ពិន ត្រាក់ ប្រើ សារ៉ាប យីស៊ូ គ្រិះ ។

សារ ប៉ូល ឡោម ឡា ភីលេម៉ូន ប៉ាតាង អូនីស៊ីម

- ៨ យ្រី៖ អាញ ទី សារ អំរ៉ាញ ឡឺង យីស៊ី គ្រិះ លូ ខិន ប្រើ អីស ប្រើ គី សារ ញ៉ា កាតាម
- ៩ ហះកា អាញ អូ ប៊ុច ប្រើ គី នីណោះ អុះ យី អាញ ឡោម ឡា អីស ញុន សារ ប៊ុច ចៃ។ អាញ អា ក្រាត់ កេះ កិញអៀ អា អាញ កា ត្រត់ ខុក ញុន កា យីស៊ី គ្រិះ ដេល
- ១០ ទីល នីណោះ អាញ ប័រ ឡោម ឡា អីស អន់ អីស តាប៉ាប តាប៉ុន កា អូនីស៊ីម † ខង អើ អា ញ៉េប ឡាក់ កា គន អាញ ប៉ាងកើត ផះ អាញ ត្រត់ ខុក អា។
- ១១ ផះ អន់ទ្រូល ពៃ អើ អា ឡាក់ ប៉ាណូស អូ ទី ខា សាំរ៉ាប់ អីស តាទីច ហង ហះកា កិញអៀ អា អើ ឡាក់ ប៉ាណូស ទី ខា សាំរ៉ាប់ អីស លូ អាញ ដេល។
- ១២ កិញអៀ អា អាញ ប្រើ អើ សីត ប៉ាត់ អីស ណារ៉ូ អើ អា ឡាក់ អាញ ប៊ុច ចៃ កាខាក់។
- ១៣ អាញ ប៊ុច អន់ អើ អ្នែ អន់ខូ លូ អាញ ប៉ាត់ អា ដេល ម៉ាត់ អើ តង ប្រើ គី ង៉ារ កា អាញ ប៉ាតាង អីស ផះ អាញ អ្នែ ត្រត់ ខុក ញុន កា រះ សារ ដាត់ ឡឺង យីស៊ី
- ១៤ ហះកា អាញ អូ ចៃ ប្រើ គី សារ ញ៉ា ឡាក់ អីស អូ ភម ណោះ អុះ អាញ អូ ចៃ ប៉ាងខំ អីស ប្រើ គី សារ ដាត់ ណោះ អុះ អាញ ប៊ុច កា អីស ប្រើ គី សារ ដាត់ ញុន កា ពុត អីស ទៅ ប៊ុច ប្រើ គី ដាត់។
- ១៥ ផះ អន់ទ្រូល ពៃ ប្រើ៖ អន់ អើ ចាក ឡាច់ ឡឺង អីស បាប៊ីត ភៀ អន់ អើ សីត អ្នែ លូ អីស លើយ តាម ហៃ។
- ១៦ ហះកា អូ ត្រត់ អ្នក អើ ប្រើ គី ទុច ណារ៉ូ អុះ ត្រត់ អ្នក អើ ប្រើ គី ឡាក់ កា អុះ កាន់តើះ អីស ប៊ុច ចៃ កាខាក់ ដាត់ ហ្គិត ឡឺង ទុច ណោះ ណារ៉ូ។ ផា អាញ យីត ផា អើ ឡាក់ អុះ ប៊ុច ចៃ ខាក់ ហើង ណោះ ហង អីស ត្រត់ ប៊ុច ចៃ កា អើ និះទៅ ដេល ខង អើ កេះ អុះ អីស ញុន កា សៀ យីស៊ី ឡាក់ តាំងឡា ពិន។
- ១៧ ផា អីស យីត ផា អាញ ឡាក់ គូប អីស អន់ អីស ហាប់ អើ អា ឡាក់ កា អីស ហាប់ អាញ ដេល។
- ១៨ ផា អើ ទី សារ ញ៉ា យច លូ អីស លើ អើ ទូម អីស កាតាម ប័រ អីស ឡាក់ អ្នក ប៉ាត់ អាញ អា ពិ។
- ១៩ អាញ ប្រាត់ សត់ត្រា អា លូ តី អាញ តាំងឡា ផា ចឹង សឹង កា អីស។ ‡ ហះកា អាញ អូ រះ អុះ កា អីស ផា អីស អ្នែ ទូម អាញ ដេល អីស ទូម អាញ លូ ឡាកោ អីស ទៅ។ §
- ២០ អាញ ប័រ អីស តាប៉ាប តាប៉ុន កា អាញ ណើ ញុន កា អីស សៀ យីស៊ី ប័រ អីស ប៉ាងហោក ពុត ញ៉េក អាញ ញុន កា ពិន សៀ យីស៊ី គ្រិះ។
- ២១ អាញ ប៉ាហ្សី សត់ត្រា កា អីស ញុន កា អាញ យីត ផា អីស ចឹង ប្រើ គី ពូយ ឡុត ទី សារ អាញ ប័រ អាញ យីត ផា អីស ចឹង ប្រើ គី ហ្គិត ឡឺង សារ អាញ ប័រ អា សាំ។
- ២២ ម៉េញ ណារ៉ូ អាញ ប័រ អីស ទ្រៀម ចារ អន់ កា អាញ អ្នែ ណើ ខង អាញ ម៉ុង ផា ចឹង ឡាក់ អ្នែ អន់ខូ លូ អីស ញុន កា អន់ដីស មន់ ឡោម ប្រើ៖ អន់ អាញ រ៉ាវ៉ាច់ ឡឺង ខុក។
- ២៣ អេប៉ាប្រះ ឡាក់ ត្រត់ ខុក អន់ខូ លូ អាញ ញុន កា យីស៊ី គ្រិះ អើ កា អំបញ្ច អីស ដេល ញ៉ា អ្នែ ដាត់ ឡាកោ ប៉ាងឡៃ ដេល ប ?
- ២៤ ម៉ាកុះ លូ អាវីសាតាក ដេមៈ លូ លូកា ឡាក់ តាឡាប័ ប្រើ គី ង៉ារ អន់ខូ លូ អាញ អន់ខែ កា អំ បញ្ច អីស ដេល អីស ដាត់ ឡាកោ ប៉ាងឡៃ ដេល ប ?។

† ១:១០ ១:១០ អូនីស៊ីម សិច អើ ទី ណា ផា «ទី ខា»។ ‡ ១:១៩ ១:១៩ ចាម៉ាដា រតី ប៉ូល ប្រើ ពូ អន់ទៀត ប្រាត់ សត់ត្រា ពូយ ប៉ានីរ អើ រះ ហះកា ប៉ាត់ ចឹង ឡុច អើ ប្រាត់ ញ៉េរ ប៉ែង ខ លូ តី អើ តាំងឡា អន់ ពូ អូ អន់តត់ ផា សត់ត្រា ណោះ ឡាច់ ឡឺង អើ តាទីច។ § ១:១៩ ១:១៩ អើ អូ ត្រត់ ទូម លៀន លើ វ៉ាស។ រតី ប៉ូល ប៊ុច កាប ផា អើ រះ សារ ដាត់ ឡឺង យីស៊ី កា រតី ភីលេម៉ូន អន់ អើ មុត សៀ ម៉ាត់ ទី អាញ រ៉ុស លើយ ទីល នីណោះ ញ៉េប ឡាក់ កា រតី ភីលេម៉ូន ទូម រតី ប៉ូល លូ ឡាកោ អើ ទៅ។

២៥ អន់ យីស៊ី គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស។

សត់ត្រា ពូ ប៉ាហ្វឺ កា មូត ហេព្រី សារ អន់តត់ រ៉ះ

សត់ត្រា ប៉ាហ្វឺ កា មូត សុនសាត ហេព្រី ឡាក់ សៀ យីស៊ូ ទី សារ ប្រឹក្សា អន់ អន់ហ្គាល់ តាង ឡឺង សត់ត្រា អន់ទៀតៗ យី ទី សារ អន់តត់ រ៉ះ ឡាក់ កា បក់ ហ្សាំង សាឡាច់ អូ ចាបាប់។ បក់ ប្រាក់ សត់ត្រា អា អើ អូ កាប អន់ រ៉ត់ ប៉ានីរ ពីរ កាង។ អើ អូ សារ ពីង ផាប់ ប៉ានីរ ប្រើ សាញ៉ា វែវ ពុត សាន់ដាប់ ឡាក់ កាខាក់។ បក់ អន់ជា យីត ផា រ៉ត់ ប៉ូល ប្រាក់ សត់ត្រា អា បក់ អន់ជា ណារ យីត ផា អាប៉ូឡូ ប្រាក់ បក់ អន់ជា ណារ យីត ផា ស៊ីឡូ បាណាបះ លូកា លើ កា ព្រីស៊ីល លូ អា គីឡា ប្រាក់ ហះកា តាទីច អើ ពិន អូ អូ អូ អូ កា ព្រី ប្រាក់ សត់ត្រា អា លូ អូ អូ អន់តត់ កា ពូ ប្រាក់ សត់ត្រា អា ប៉ាហ្វឺ កា មូត សៀ យីស៊ូ ប៉ាក់ ក្រំ ចំ ណោះ ដេល។ ក្រាន់ កា ពិន អូ អន់តត់ ញន កា សត់ត្រា អា រ៉ះ ផា បក់ ប្រាក់ អើ បិច រ៉ះ តាត់ កាចាំង សុនសាត អ៊ីស្រាអែល បក់ ម៉ុត សៀ យីស៊ូ គ្រិះ។ មូត ណោះ បើត ចឹង ទី សារ ម៉ឹង ញន កា ទី សារ ថុក ឡាក់បាក់ ហះកា បក់ ប្រាក់ សត់ត្រា អា ប្រើ អន់ខែ ដាម អត់ សៀ លើយ ឡាក់ កា មូត សៀ ប្រើ សើត ពែ ដេល។

ពូ យីត ផា សត់ត្រា អា ប្រាក់ អន់ទ្រូល ឡឺង សាណាំ ៧០ គ.ស. ឡាក់ សាណាំ ពូ ចាំឡាយ រោង រ៉ាម៉ះ ប្រើ។

សារ សាំខាន់ៗ

បក់ ប្រាក់ សត់ត្រា អា អើ កាប ពូយ សារ សាញ៉ា វែវ ពុត សាន់ដាប់ ភៀ រ៉ះ អន់ ពូ ហ្គង់ ឡឺង យី ស៊ូ គ្រិះ ឡាក់ ដាក់ ហ្គិត ឡឺង រ៉ត់ ម៉ូសេ ខង អើ គន ប្រើ បិកកាតយ័ លូ ដាក់ ហ្គិត ឡឺង មូត ក្រាត់ រ៉ាម៉ះ ប្រើ ខង អើ ឡាក់ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រើ ឡាក់ តិស ឡឺង ពូ លូ អើ អូ ហ្វាយ ប៉ាណូស ទិឌូ អន់ រ៉ាវ៉ាច់ ឡឺង សារ យច។ យីស៊ូ មប ឡាកោ អើ ប្រឹក្សា កាណាតិ រ៉ាម៉ះ ប្រើ ឡាក់ ដាក់ ហ្គិត ឡឺង កាណាតិ ឡាក់ ពូ រ៉ាម៉ះ ប្រើ កាណាង រោង រ៉ាម៉ះ សាំ ខង អើ ប៉ាណាំ ប៉ាណូស អន់ ម៉ុត ក្សាម ប្រើ បិកកាតយ័ លូ ប្រឹក្សា សារ សាញ៉ា វែវ ពុត ណារ ឡាក់ អៃ លើយ អូ អូ ហ្សាំង។

បក់ ប្រាក់ សត់ត្រា អា អើ តាត់ កាចាំង មូត សៀ យីស៊ូ អន់ ទី ពុត ខំ ដាក់ ត្រង់ លូ សៀ យីស៊ូ លើយ។

- យីស៊ូ គ្រិះ ដាក់ ហ្គិត ឡឺង មូត បិយ ប្រើ។ (១:១-២:១៨)
- យីស៊ូ គ្រិះ ដាក់ ហ្គិត ឡឺង រ៉ត់ ម៉ូសេ លូ រ៉ត់ យូស្វេ។ (៣:១-៤:១៣)
- យីស៊ូ គ្រិះ ដាក់ ហ្គិត ឡឺង មូត ក្រាត់ រ៉ាម៉ះ ប្រើ។ (៤:១៤-៧:២៨)
- យីស៊ូ គ្រិះ ប្រឹក្សា កាណាង ឡឺង សារ សាញ៉ា វែវ ពុត ណារ ឡាក់ ដាក់ ហ្គិត ឡឺង សារ សាញ៉ា វែវ ពុត សាន់ដាប់។ (៨:១-៩:២៨)
- យីស៊ូ គ្រិះ ដាក់ ហ្គិត ឡឺង កាណាតិ ពូ រ៉ាម៉ះ ប្រើ។ (១០:១-៣៩)
- សារ ប៉ាណូស សើត ពែ សៀ ប្រើ។ (១១:១-១២:២៩)
- សារ អៃ កោប អន់ ត្រត់ លូ ពុត ប្រើ។ (១៣:១-១៩)

សារ យីស៊ូ តិស ហ្គិត ឡឺង មូត បិយ ប្រើ:

១ ផ្ទះ សើត ពេ ប្រ្លឹះ បិកកាតយ័ រ៉ះ កា វគ្គ យ៉ាគ៍ ពិន រ៉ះ អៀង ទង រ៉ះ អៀង នៃវ កេះ ពឹង ម្នត វ៉ា គីយ ប្រ្លឹះ

២ ហះកា កាណាង រ៉ាងហារ អា អង់កក់ តេះ ចឹង ឡូច កេះ អើ រ៉ះ កា ពិន ពឹង គន អើ ឡាក់ អើ រើស អន់ ប្រ្លឹគ៍ តាំងឡា កាណាគ៍ ញាៗ ទិណោះ អើ កា ប៉ាងកើត អង់កក់ តេះ អន់ខូ លូ គន អើ ហង។

៣ គន ប្រ្លឹះ អា ឡាក់ កា តាតារ ក្នាក់ ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ យី អើ ឡាក់ កា ប្រ្លឹះ បិកកា តយ័ គ្រឹប នៃវ។ អើ ចឹក រ៉ាងហៃ កាណាគ៍ ញាៗ ទិណោះ លូ ប៉ានើរ អើ ឡាក់ អំវាញ អីញ។ ឡែង ឡឹង អើ រ៉ាវ តាក់ អន់ដាក់ ប៉ាណូស ឡឹង សារ យច កេះណោះ អើ អ្វៃ ពឹង ចារ អំវាញ អីញ តែង សាម៉ា ប្រ្លឹះ ឡាក់ កាន់ទ្រើះ កាន់ត្រម៍ ហ្និត អ្វៃ ពឹង ប្លែង តោ។

៤ ណោះ ហង បះ អើ តីស ហ្និត ឡឹង ម្នត បិយ ប្រ្លឹះ ទីប អើ ដាក់ ហ្និត ឡឹង បិយ ប្រ្លឹះ ដេល
៥ ខង ប្រ្លឹះ បិកកាតយ័ អូ ទី រ៉ះ អុះ កា បិយ អើ ផាះ

«អីស អា ហង គន អាញ
ដាវ អា អាញ អន់ ពូ អូ អន់តត់ ជា អីស គន អាញ តាទីច»។*

កា អូ ទី រ៉ះ ផាះ

«អាញ អា ហង ចឹង ប្រ្លឹគ៍ ពី អើ
អើ កា ចឹង ប្រ្លឹគ៍ គន អាញ»។†

៦ ម៉ោញ ណារូ ផ្ទះ ប្រ្លឹះ បិកកាតយ័ អន់ គន ឡោងទ្រៀ អើ ជីរ ពឹង អង់កក់ តេះ អា អើ កាប ជា
«ហត់ អន់ បិយ ប្រ្លឹះ ទិណោះ កាដាប សាប្លឹះ អើ»។‡

៧ កាប៉ាច់ បិយ ប្រ្លឹះ ប្រ្លឹះ បិកកាតយ័ រ៉ះ ផាះ

«ប្រ្លឹះ អ្សក់ បិយ អើ ប្រ្លឹគ៍ ឡាក់ កា ខ្យាល
អើ អ្សក់ ទុច អើ ប្រ្លឹគ៍ ឡាក់ កា អំប៊ូត អុញ»§។

៨ កាប៉ាច់ គន អើ ប្រ្លឹះ រ៉ះ ផាះ

«អី ប្រ្លឹះ អីស ចឹង ប្រ្លឹគ៍ សាដាច់ លើយ
សារ រ៉ាងហៃ រ៉ាងខ្យា ម៉ះ អីស ដាក់ ត្រង់។

៩ អីស ប៉ុច កា សារ ដាក់ ត្រង់
អីស អូ ណីស កា សារ អូ ដាក់
ណោះ ហង បះ ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ្លឹះ អីស
អើ រើស អីស ប្រើ ប្រ្លឹគ៍ សាដាច់
អើ ប្រ្លឹគ៍ អន់ អីស ទី ពុត ហោក រីត់ ហ្និត ឡឹង គូប អីស»។*

១០ ទី ច្រាត់ ណារូ ពឹង ផាប ប៉ានើរ ប្រ្លឹះ ផាះ

* ១:៥ ១:៥ សារ អា ឡាច់ ឡឹង ផាប អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ២:៧។ † ១:៥ ១:៥ សារ អា ឡាច់ ឡឹង ២ សាយុអើល ៧:១៤។ ‡ ១:៦ ១:៦ បំរហៃ ផាប អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៩៧:៧។ § ១:៧ ១:៧ សារ អា ឡាច់ ឡឹង ផាប អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១០៤:៤។ អើ ប៉ុច រ៉ះ ជា ប្រ្លឹះ បិកកាតយ័ យរ បិយ អើ តាម ពុត ប៉ុច ទីល នីណោះ បិយ ប្រ្លឹះ ក្រាន់ កា ទុច ដោច។ * ១:៩ ១:៩-៩ សារ អា ឡាច់ ឡឹង ផាប អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៤៥:៦-៧។

«អី ប្រ្លឹះ តាំងឡា ផះ ប៉ាន់ជា ពៃ អីស ទី បាំងកើត អង់កក់ តេះ
ប្លែង កា កើត ញុន កា តី អីស ដេល។

១១ ហះកា តេះ លូ ប្លែង ចឹង ហ៊្វ្រង
កាប៉ាច់ អីស ចឹង អ្នែ លើយ។

តេះ លូ ប្លែង ចឹង រ៉ោះ ឡាក់ កា ខោ អាវ
១២ អីស ចឹង ឡប់ តេះ ឡាក់ កា ពូ ឡប់ អាវ

ប្លែង កា ចឹង តូរី ឡាក់ កា ពូ ប្លើះ ខោ អាវ
ហះកា កាប៉ាច់ អីស អូ អូ តូរី អុះ

អីស ចឹង អ្នែ លើយ អូ អូ ឡុច អុះ»។†

១៣ ម៉ោញ ណារូ ប្រ្លឹះ បិកកាតយ័ អូ ទី រ៉ះ កា បិយ អ៊ែ ផាះ

«ហត់ អ្នែ ពឹង ចារ អំរ៉ាញ តែង សាម៉ា អាញ
ក្បាក់ អាញ ចឹង ពិត តាម្លីរ អីស
អន់ អ្នែ កាន់តេះ តាំប៉ាង ជុង អីស»។‡

១៤ បិយ ប្រ្លឹះ ទិណោះ អន់ខែ ស៊ុត កា ប៉ាងាត ផះ អ្នែ ប្រ្លឹះ ង៉ារ កា ប្រ្លឹះ បិកកាតយ័ សាំរ៉ាប់ ទី បក់
ពៀ ឡាក់ ប្រ្លឹះ ចឹង តង់ អន់ អ្នែ រីស។

២

១ ញុន ណោះ ហង បះ ពិន ត្រក់ អ្យក់ ពុត ចែក ឡឹង សារ អន់តត់ ប៉ាតោ ឡាក់ ពិន កាតាំង ណោះ
អន់ កាខាក់ អ្យក ផែត ពិន ចឹង ហ៊្វ្រង ហ្ស៊ែត អូ អន់ហ្គាល់ ប្រ្លឹះ។

២ ផា ចាបាប់ ឡាក់ បិយ ប្រ្លឹះ អ្យក់ ឡាក់ រ៉ះ ណោះ ពៃ ត្រក់ តាទីច កេះ ផា ប៉ាណូស ទីខូ ឡាក់
ប្រ្លឹះ យច លូ ចាបាប់ ណោះ ត្រក់ ថូត អន់ ត្រក់ លូ សារ អូ ដាក់ អន់ខែ ប្រ្លឹះ ណោះ ហង

៣ ផា នីណោះ ប្រ្លឹះ នីចម៍ ពិន ចឹង រ៉ាវ៉ាច់ ឡាក់ ផា ពិន អូ ចៃ សៀ សារ កេង ខាក់ អា ឡាក់ រ៉ះ
ផា ប្រ្លឹះ តង់ ពិន ? ខង សារ អា យីស៊ូ ឡាក់ ពី តាំងឡា ពិន អ៊ែ ទៅ រ៉ះ អន់ទ្រូល ឡឹង ពូ។ កេះ
ណោះ មូត បក់ កាតាំង អ៊ែ រ៉ះ ណោះ កា រ៉ះ ប៉ាឡាក់ កា ពិន ដេល។

៤ ប្រ្លឹះ បិកកាតយ័ ប្រ្លឹះ អន់ ពិន អូ អន់តត់ ផា សារ អា ត្រក់ តាទីច ញុន កា ប្រ្លឹះ សារ អំរ៉ាញ
អីញ អៀង នែវ ប៉ាងាត ប៉ាលឹង ប្រ្លឹះ ដាក់ កាខាក់ កា អន់ ពូ អូ ប្រ្លឹះ ង៉ារ កេង ខាក់ តាម ពុត ប្រ្លឹះ
បិច។

សារ យីស៊ូ ឡាក់ តាំងឡា តង់ ពិន

៥ ប្រ្លឹះ បិកកាតយ័ អូ ទី មប កា បិយ អ៊ែ អុះ រ៉ាំងហៃ អង់កក់ តេះ តែង ម៉ាត់ ទៀ ឡាក់ កា ញីន ផះ
អ្នែ រ៉ះ អា។

៦ ពឹង ផាប ប៉ានីរ ប្រ្លឹះ ទី សារ ម៉ោញ ពូ ច្រាក់ រ៉ះ ផាះ

«ញ៉ា ប៉ាណូស ទី ខា នីចម៍ បះ អីស អ្យក់ ពុត ចែក កា អន់ខែ ?
ខ ញ៉ា បះ អីស រ៉ាំងហៃ រ៉ាំងខ្យា អន់ខែ ?

† ១:១២ ១:១០-១២ សារ អា ឡាក់ ឡឹង ផាប អញស៊ែ ប៉ានេ ប្រ្លឹះ (ទំនុក/តម្លឹង) ១០២:២៥-២៧។ ‡ ១:១៣ ១:១៣ សារ
អា ឡាក់ ឡឹង ផាប អញស៊ែ ប៉ានេ ប្រ្លឹះ (ទំនុក/តម្លឹង) ១១០:១។

៧ អ៊ីស ប្រើ អន់ អន់ខែ អែ កាន់តេ អំរ៉ាញ ប៊យ អ៊ីស បើត ដោច
 អ៊ីស អន់ អន់ខែ ប្រើ សាដាច់ ពីង អង់កក់ តេ:
 ទីប ទី សារ អំរ៉ាញ លូ លៅ លែង សិច

៨ អ៊ីស អន់ កាណាគី ទិណោះ អែ កាន់តេ អំរ៉ាញ អន់ខែ»។*

ប្រើ: ប៊កកាតយ័ អន់ កាណាគី ទិណោះ អែ កាន់តេ អំរ៉ាញ អន់ខែ អូ ទី សល់ ម៉ោញ អុះ។ ហះកា
 រ៉ប ដាវ អា ពិន បើ ប៊ប កាណាគី ទិណោះ អែ កាន់តេ អំរ៉ាញ ប៉ាណូស អុះ។

៩ ហះកា ពិន ប៊ប យីស៊ូ ប្រើ: ប្រើ អន់ អែ អែ កាន់តេ អំរ៉ាញ ប៊យ អែ បើត អូ ទុញ អុះ ហះកា
 កិញអៀ អា ប្រើ: អន់ យីស៊ូ ទី សារ អំរ៉ាញ អ៊ីញ ទីប លៅ លែង សិច ញន កា អែ តៅ ប៉ាណាប
 ប៉ាតាង ប៉ាណូស ទិខ្ល ខង ប្រើ: តាប៉ាប តាប៉ុន កា ពិន។

១០ កាណាគី ញាៗ ទិណោះ កើត ពី: ឡឹង ប្រើ: សាំរ៉ាប់ កា អែ ទៅ។ ប្រើ: ប៉ាញ ពុត ប្រើ អន់
 ពូ អៀង ដួវ កេះ គន អែ ទីប អន់ ពូ ទី សារ អំរ៉ាញ អ៊ីញ អែ កា ប្រើ អន់ តាំងឡា តង់ ពិន តាត់ អង់
 កេះ ផិនកាន ប្រើ: ដាត់ កាខាក់ ញន កា តៅ ប៉ាណាប។

១១ យីស៊ូ ឡាក់ ប្រើ អន់ ប៉ាណូស ដាត់ សាំរ៉ាប់ កា ប្រើ: លូ ប៉ាណូស ឡាក់ អែ ប្រើ អន់ ដាត់
 ណោះ អន់ខែ កើត ឡាច់ ឡឹង ពី ដឹង ម៉ោញ ញន ណោះ ហង បះ អែ អូ តាយ្យស អុះ អែ កា ពិន ផា
 អុះ មី។

១២ អែ កាប ផា:

«អី ប្រើ: អាញ ចឹង រ៉ះ សារ អ៊ីស កា មូត អុះ មី អាញ
 អាញ ចឹង ចាដៃ ប៉ានេ អ៊ីស ប៉ាត់ ចារ ពូ លូម»។†

១៣ យីស៊ូ កាប ណារូ ផា:

«អាញ មីង ប្រើ: ហង»‡

លូ ផា:

«អាញ អែ ប៉ាត់ អា អន់ខ្ល លូ គន សោ ប្រើ: ប៊កកាតយ័ អន់ កា អាញ»។§

១៤ គន សោ អែ ណោះ ទី ឡាកោ ប៉ាងឡៃ ណោះ ហង បះ យីស៊ូ កេះ ប៉ាណូស ទី ឡាកោ ប៉ាង
 ឡៃ ឡាក់ កា ពូ និទៅ ដេល កេះណោះ អែ តៅ ភៀ ចាំឡាយ អ្នាត ម៉ែត ប្រើ: ប៊ីត ឡាក់ ទី សារ
 អំរ៉ាញ ប្រើ អន់ ប៉ាណូស តៅ

១៥ លូ តង់ ពិន អន់ រ៉ាវ៉ាច់ ឡឹង កេះ ទុច ឡុច អញសិច ញន កា អូត កា សារ តៅ។

១៦ ប្រើ: ប៊កកាតយ័ អូ តង់ ប៊យ អែ អុះ អែ តង់ គន សោ វគី អាប្រាំហាំ។

១៧ ញន ណោះ ហង បះ យីស៊ូ ត្រត់ ជីវ កេះ ប៉ាណូស ឡាក់ កា អុះ មី អែ គ្រីប នេវ ភៀ អន់ អែ
 កេះ ម៉ែត ក្រាត់ រ៉ាមះ ប្រើ: ឡាក់ ទី ពុត តាប៉ាប តាប៉ុន លូ ប្រើ ដាវ កា ប្រើ: ប៊កកាតយ័ អន់ ដាត់
 ត្រង់ ទីប រ៉ាមះ ប្រើ: ហ្វាយ ប៉ាសុន អន់ រ៉ាវ៉ាច់ ឡឹង សារ យច។

* ២:៨ ២:៦-៨ សារ អា ឡាច់ ឡឹង ផាប អញសិច ប៉ានេ ប្រើ: (ទំនុក/តម្កើង) ៨:៤-៦។ † ២:១២ ២:១២ សារ អា ឡាច់ ឡឹង
 ផាប អញសិច ប៉ានេ ប្រើ: (ទំនុក/តម្កើង) ២២:២២។ ‡ ២:១៣ ២:១៣ សារ អា ឡាច់ ឡឹង អេសាយ ៨:១៧។ § ២:១៣
 ២:១៣ សារ អា ឡាច់ ឡឹង អេសាយ ៨:១៨។

១៨ ញួន កា អើ តាំងឡា ប្រ្លឹះ ប៊ីត ប៊ុច ប្រើ អើ ប្រ័ត យច ទីប អើ ទី សារ ប៉ាណាប បះ អើ អ្នក តង បក់ ពៀ ឡាក់ ពូ ជៀក ប្រ័ត យច ដេល។

៣

សារ យីស៊ូ តិស ហ្គិត ឡឹង វត្ត ម៉ូសេ

១ អី អុះ ម៉ី ឡាក់ ដាក់ សាំរ៉ាប់ ប្រ្លឹះ ឡាក់ អើ អ្យក់ អន់ខូ លូ ញីន ហត់ យីត ចាជ្រែប ឡឹង យីស៊ូ ឡាក់ ប្រ្លឹះ ប្រើ រះ ប៉ាតាង អើ យីស៊ូ អា កា ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្លឹះ ឡាក់ ពិន សៀ ណោះ ហង។

២ យីស៊ូ ដាក់ ត្រង់ កា ប្រ្លឹះ ឡាក់ ប្រើ អើ ឡាក់ កា វត្ត ម៉ូសេ ដាក់ ត្រង់ កា ងារ កាណុង ហី ក្រាន ប្រ្លឹះ ដេល។

៣ បក់ ប្រ័ត ហី លោ លែង សិច ក្លា ឡឹង ហី នីចម៍ យីស៊ូ កា លោ លែង សិច ហ្គិត ឡឹង វត្ត ម៉ូសេ និះទៅ ដេល

៤ ខង ហី ទិណោះ កា ទី ពូ ប្រ័ត ហះកា ប្រ្លឹះ បាំងកើត កាណាត៍ ទិណោះ។

៥ កាប៉ាថ វត្ត ម៉ូសេ ទី ពុត ដាក់ ត្រង់ ប្រ័ត ងារ កា ពូ ទិខូ កាណុង ហី ក្រាន ប្រ្លឹះ ងារ អើ ណោះ ប្រ័ត អន់ ពូ អ្នក ឡឹង សារ ឡាក់ ប្រ្លឹះ ចឹង រះ ប៉ាក់ អន់តីត

៦ ហះកា យីស៊ូ គ្រិះ ឡាក់ គន ប្រ្លឹះ កា ដាក់ ត្រង់ ផះ អ្នែ រ៉ាំងហៃ ហី ក្រាន ប្រ្លឹះ យី ពិន អា ហង ឡាក់ ហី ក្រាន ប្រ្លឹះ ផា ពិន អ្នែ ម៉ឹង អើ លើយ ទីប ទី ពុត ខិន លើយ។

សារ ប៉ាសុន ប្រ្លឹះ ចឹង ម៉ុត រ៉ាឡូវ អន់ខូ លូ ប្រ្លឹះ

៧ ប៉ាដាត ប៉ាលឹង ប្រ្លឹះ រះ ផាះ

«ដារ អា ផា អន់ដីស កាតាំង ប៉ានីរ ប្រ្លឹះ បិកកាតយ៍

៨ អន់ដីស ដៃ កាង កល់ ឡាក់ កា វត្ត យ៉ាក់ អន់ដីស សើត ពៃ

អន់ខែ ប៉ាសាំង លូ ប្រ្លឹះ បិកកាតយ៍

ផះ ប្រ្លឹះ សាត់ លួង អន់ខែ អ្នែ ពឹង ស្រី តិស ពៃ។ *

៩ ប្រ្លឹះ ផា "ប៉ាក់ ចារ ណោះ ហង

វត្ត យ៉ាក់ អន់ដីស ប៉ាសាំង លូ អាញ សាមីត កា អាញ អូ ចែក ថូត

ផះ រ៉ាំងរ៉ាំង ៤០ សាណាំ

អន់ខែ ប័ប ទី កេះ គ្រីប សារ អាញ ប្រ័ត។

១០ អន់ខែ ប្រ័ត នីណោះ ប្រ័ត អន់ អាញ អីក ខាក់

ណោះ អាញ កាប ផា 'ពុត ពៀក អន់ខែ អ្នែ រ៉ីល រឿង លើយ។

អន់ខែ អូ ប្រ័ត ពួយ ពុត អាញ ប៊ុច អុះ'។

១១ ណោះ ហង បះ អាញ កាប អីក កា អន់ខែ ទីប ម៉ត់ ផាះ

'អាញ អូ អន់ អន់ដីស ម៉ុត រ៉ាឡូវ ទី សារ សាណុក សាវ៉ាក់ អន់ខូ លូ អាញ អុះ' "»។†

១២ អី អុះ ម៉ី ខំ សាំងកៃ កាខាក់ ដៃ ដៃ អន់ ពៀ កាណុង កាំឡាំង អន់ដីស ទី ពុត អូ ដាក់ អ្នាត សៀ ប្រ្លឹះ បិកកាតយ៍ ឡាក់ ទី អាញ រ៉ីស។

* ៣:៨ ៣:៨ ប័រ ហៃ សារ ឡាច (និក្ខមនំ) ១៧:១-៧។ † ៣:១១ ៣:៧-១១ សារ អា ឡាច ឡឹង ផាប អញសី ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៩៥:៧-១១។

១៣ ហត់ អន់ដឺស អន់តត់ ប៉ាតោ កា គូប សោប រ៉ាប់ ដាវ ដាវ ចំ ពូ ផា «ដាវ អា» ផែ អន់ អុះ ម៉ី ចំ កាង កល់ លូ ត្រត់ អង់កោ សារ យច។

១៤ ផា ពិន សៀ កាខាក់ ទីល ឡុច ឡាក់ កា ពិន សៀ ប៉ាន់ដា ពែ ចាបះ កា ពិន ចឹង ទី ចានែក អន់ខូ លូ យីស៊ូ គ្រិះ តាទីច ហង។

១៥ ពឹង ផាប់ ប៉ានីរ ប្រ្លះ ទី រះ ផា «កាណុង ដាវ អា ផា អន់ដឺស កាតាំង ប៉ានីរ ប្រ្លះ បិកកាតយ អន់ ដឺស ផែ កាង កល់ ដៃ ឡាក់ កា ផះ រ៉ាំងហាវ រតី យ៉ាត អន់ដឺស ប៉ាសាំង លូ ប្រ្លះ ណោះ ពែ»។

១៦ ពៀ អន់ដា កាតាំង ប៉ានីរ ប្រ្លះ រះ កេះណោះ ប៉ាណាំ គូប ប៉ាសាំង លូ ប្រ្លះ? យី មូត បក់ រតី ម៉ូសេ ប៉ាណាំ ឡាច់ ឡឹង ប៉ាថេត អ៊ីស៊ីប ណោះ ហង។

១៧ ផះ រ៉ាំងរ៉ាំង ៤០ សាណាំ ណោះ ពៀ អន់ដា ប្រតី អន់ ប្រ្លះ បិកកាតយ អីក? យី មូត បក់ ប្រតី សារ យច ទីប អន់ខែ តោ អ្នាត កាន់តឹង ពឹង ស្រី តីស។

១៨ ប្រ្លះ បិកកាតយ ម៉ត់ ផា អូ អន់ ពៀ អន់ដា ម៉ុត រ៉ាឡូវ ពឹង ចារ សាណុក សារ៉ាក អន់ខូ លូ អែវ? យី ទី មូត អូ សាំយ៉ាង អែវ ណោះ ហង។

១៩ ទីល នីណោះ ពិន ប័ប កេះ អន់ខែ អូ ទី ម៉ុត អុះ ខង អន់ខែ អូ សៀ។

៤

១ ប្រ្លះ បិកកាតយ ទី សាញ៉ា កេះ កា ពិន ផា ចឹង អន់ ពិន ម៉ុត រ៉ាឡូវ អន់ខូ លូ អែវ ទីល នី ណោះ ហត់ អន់ អន់ដឺស សាំងកៃ អន់ កាខាក់ អ្សត ផែត ទី ពៀ ម៉ោញ ដូវ កាណុង កាំឡាំង អន់ ដឺស ចឹង អូ ទី ម៉ុត

២ ខង ពិន កាតាំង សារ ដាក់ ឡាក់ កា អន់ខែ កាតាំង សើត ពែ ដេល។ ហះកា សារ ដាក់ ឡាក់ អន់ខែ កាតាំង ណោះ អូ ទី ខា អុះ ខង អន់ខែ អូ សៀ។

៣ ប្រ្លះ បិកកាតយ រះ ផាះ

«អាញ កាប អីក កា អន់ខែ ទីប ម៉ត់ ផាះ

"អាញ អូ អន់ អន់ដឺស ម៉ុត រ៉ាឡូវ អន់ខូ លូ អាញ អុះ"»។

កាប៉ាច ពិន ឡាក់ សៀ ពិន ចឹង ម៉ុត រ៉ាឡូវ អន់ខូ លូ អែវ ហង។ តាទីច អែវ ប្រ្លះ បិកកាតយ តាក់ អង់កេះ ងារ អែវ ឡឹង កាណើត អង់កក់ តេះ ពែ

៤ ខង ទី ប្រាត់ រះ កេះ ពឹង ផាប់ ប៉ានីរ ប្រ្លះ ផា «ទីល ដាវ ទី តាំបើះ ងារ ឡាក់ ប្រ្លះ ប្រតី កា កេះ ទី កេះ អែវ កា រ៉ាឡូវ ពឹង ដាវ ណោះ»*។

៥ ពឹង សារ អំពៃ ទី រះ កេះ ផា «អាញ អូ អន់ អន់ខែ ម៉ុត រ៉ាឡូវ អន់ខូ លូ អាញ អុះ»។

៦ បក់ កាតាំង សារ ដាក់ ឡឹង ប្រ្លះ ផះ សើត ពែ ណោះ អន់ខែ អូ ទី ម៉ុត រ៉ាឡូវ អុះ ញន កា អន់ ខែ អូ រ៉ាប់ អូ សៀ ទីល នីណោះ ចឹង ទី ពូ អន់ទៀត ឡុត ចឹង ម៉ុត រ៉ាឡូវ ណោះ។

៧ ប្រ្លះ បិកកាតយ កាំឡត់ ដាវ ម៉ោញ ណារ យី ដាវ អា ហង ឡាក់ អែវ ទី រះ លូ សាដាច់ ដាវត ទុញ សាណាំ អន់តីត ឡឹង រតី យូស្វេ ប៉ាណាំ ប៉ាសុន ម៉ុត ពឹង ប៉ាថេត កាណាន ឡាក់ កា អាញ ទី រះ កេះ ផាះ

«ដាវ អា ផា អន់ដឺស កាតាំង ប៉ានីរ ប្រ្លះ បិកកាតយ

* ៤:៤ ៤:៤ សារ អា ឡាច់ ឡឹង កាណើត អង់កក់ តេះ (លោកុប្បតិ) ២:២។

អន់ដីស ជែ កាង កល់ ហង»។†

៨ ផារ ភី យូស្វេ ទី ប៉ាណាំ ប៉ាសុន អន់ ទីល ប៉ាត់ ចារ វ៉ាឡូរ តាទីច ប្រ្រឹះ បិកកាតយ័ កា អូ រ៉ះ ឡឹង ដារ ម៉ោញ ណារ អុះ។

៩ ទីល នីណោរ ចឹង ទី ដារ វ៉ាឡូរ សារ៉ាប កា ប៉ាសុន ប្រ្រឹះ ប៉ាត់ ម៉ាត់ ទៀ

១០ ខង បក់ ចំ ម៉ុត ប៉ាត់ ចារ ប្រ្រឹះ បិកកាតយ័ វ៉ាឡូរ បក់ ណោះ កា ចឹង វ៉ាឡូរ ឡឹង ដារ អ៊ែ ឡាក់ កា ប្រ្រឹះ វ៉ាឡូរ ឡឹង ដារ អ៊ែ ដេល។

១១ ញូន ណោះ ហង បះ ពិន ត្រត់ ខំ ម៉ុត ឡាំ វ៉ាឡូរ អន់ខូ លូ ប្រ្រឹះ បិកកាតយ័ ជែ អន់ ទី បក់ ញើ បក់ ញូន កា ប្រឹត ឡាក់ កា បក់ អូ រ៉ាប អូ សៀ ផះ សើត ពៃ

១២ ខង ប៉ានីរ ប្រ្រឹះ ទី អាញ រុស ទីប ទី អំរ៉ាញ អីញ លូ សោត ហ្គិត ឡឹង ដារ ប្លា ពៀរ ប៉ានីរ ប្រ្រឹះ អា ប្រាត់ តាលុះ ទីល កាន់តឹង លូ តាដាល់ អន់ កាតាច ឡឹង គូប ទីប ប៉ាដាត់ ប៉ាលឹង លូ ពុត ពៀក អន់ កាតាច ឡឹង គូប និះទៅ ដេល។ ប៉ានីរ ប្រ្រឹះ កា តាត់សុន សារ ឡាក់ ប៉ាណូស យីត កាណុង ពុត ពៀក ទីណោះ។

១៣ អូ ទី កាណាត់ ញ៉ា ប្រ្រឹះ បិកកាតយ័ ហៃ អូ បំបំ អុះ ម៉ាត់ អ៊ែ ហៃ បំបំ ទីណោះ អូ ទី សាគីម អុះ។ ពិន ត្រត់ រ៉ះ កា ប្រ្រឹះ ទី សារ ឡាក់ ពិន ប្រឹត។

សារ យីស៊ូ ឡាក់ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ

១៤ ពិន ទី ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ ម៉ោញ ដូរ ឡាក់ ដាត់ ហ្គិត អ៊ែ ម៉ុត ពឹង ប្លែង យី យីស៊ូ ឡាក់ គន ប្រ្រឹះ បិកកាតយ័ ទីល នីណោរ ពិន ត្រត់ សៀ លើយ សារ ពិន រ៉ះ ណោះ

១៥ ខង ពិន ទី ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ ឡាក់ អូ តាប៉ាប កា ពិន ឡាក់ អូ គីត អូ ខា ខង ប្រ្រឹះ បឹត ប្រើ អ៊ែ ប្រឹត យច គ្រីប នៃវ ឡាក់ កា ពូ ជៀក ពិន ប្រឹត យច ដេល ហះកា អ៊ែ អូ ទី ប្រឹត យច អុះ។

១៦ ទីល នីណោរ ពិន ត្រត់ ម៉ុត អន់ ក្យាម ប្រ្រឹះ ឡាក់ ដាត់ ពុត កា ពិន ទីប ពិន ត្រត់ ទី ពុត ខិន ណោះ អ៊ែ ចឹង តាប៉ាប តាប៉ុន ទីប តង ពិន រ៉ប ពិន តងកាន។

៥

១ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ ម៉ោញ ដូរ ៗ យី ប្រ្រឹះ បិកកាតយ័ រឿស អន់ខែ ឡឹង ប៉ាសុន ទីខូ ភៀ ប្រឹត ដារ ហះ ម៉ាត់ អ៊ែ ប៉ាតាង ប៉ាសុន។ អន់ខែ ពុះ កាណាត់ រ៉ាម៉ះ ប្រ្រឹះ ភៀ តង ប៉ាណូស អន់ រ៉ាវ៉ា ចំ ឡឹង សារ យច។

២ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ អូ តាប៉ាប កា បក់ ងល់ អូ ហ្គង់ ឡាក់ ទី ពុត រុល រឿង ខង ឡាកោ អ៊ែ ឡាក់ ប៉ាណូស ទី សារ យច ដេល។

៣ ញូន កា អ៊ែ ឡាក់ ប៉ាណូស ទី សារ យច ដេល បះ អ៊ែ ត្រត់ ពុះ កាណាត់ រ៉ាម៉ះ ប្រ្រឹះ សារ៉ាប កា ឡាកោ អ៊ែ ទៅ លូ កា ប៉ាសុន អន់ រ៉ាវ៉ាច ឡឹង សារ យច។ *

៤ អូ ទី ពៀ អូ ប្រឹត ដារ ដាត់ អា អុះ ទី ដឹង ប្រ្រឹះ បិកកាតយ័ រឿស អ៊ែ ឡាក់ កា រីត អារុន សើត ពៃ ណោះ ចឹង អូ ប្រឹត។

៥ កាប៉ាច យីស៊ូ គ្រិះ កា និះទៅ ដេល អ៊ែ អូ ត្រត់ ប្រឹត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ តាម ពុត អ៊ែ តាំង ឡា អុះ យី ប្រ្រឹះ បិកកាតយ័ រ៉ះ កា អ៊ែ ផាះ

† ៤:៧ ៤:៧ សារ អា ឡាក់ ឡឹង ផាប អញសើ ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ៩៥:៧-៨។ * ៥:៣ ៥:៣ បំ ហៃ ចាបាប មុត លេវី (លេវីនីយ) ១៦:១១-១៩។

«អីស ឡាក់ គន អាញ
ដាវ អា អាញ អន់ ពូ អូ អន់តត់ ជា អីស គន អាញ តាទីច»។†

៦ ប្រ្លឹះ បិកកាតយ័ រះ កា យីស៊ូ ម៉ោញ ទង ណារ្ណ ផាះ

«អីស ឡាក់ ក្រាត់ វ៉ាម៉ះ ប្រ្លឹះ លើយ
ពួយ គុន ឡាបៀប សាដាច់ មុលគីសាខែក សើត ពៃ ដេល»។‡

៧ ផះ យីស៊ូ អ្នែ ពីង អង់កក់ តេះ អា ពៃ អ៊ែ ឡាច់ ទៀក ម៉ាត់ លូ ម៉ន់ ឡោម កាប ម៉ែៗ ប្រើ ប្រ្លឹះ
បិកកាតយ័ តង់ អ៊ែ អន់ វ៉ាវ៉ាច់ ឡឹង សារ តើ។ ញន កា យីស៊ូ អ៊ូល កូតី លូ ប្រើ ពួយ ប្រ្លឹះ បិក
កាតយ័ បះ ប្រ្លឹះ សាំយ៉ាង ពួយ ប៉ានីរ យីស៊ូ ប៉រ។

៨ យ្លឹះ អ៊ែ ឡាក់ គន ប្រ្លឹះ បិកកាតយ័ កាតាម កា អ៊ែ ហៀន សាំយ៉ាង ប៉ានីរ ពី អ៊ែ ទីប ទី សារ
ប៉ាណាប។

៩ កេះ អ៊ែ ប្រើ ពួយ គ្រឹប សារ ពី អ៊ែ ប្រើ កេះៗ អ៊ែ កា កេះ តាំងឡា តង់ តាត់ អង់រីស លើយ
សាំវ៉ាប ប៉ាណូស ទីខូ បក់ សៀ អ៊ែ។

១០ ប្រ្លឹះ បិកកាតយ័ កា ប្រើ អ៊ែ ប្រើ ក្រាត់ វ៉ាម៉ះ ប្រ្លឹះ តីស ហ្គិត ពួយ គុន ឡាបៀប រតី មុលគី
សាខែក ណោះ ហង។

សារ ត្រត់ ហៀន ប៉ានីរ ប្រ្លឹះ ដៃ អន់ អ្នាត សៀ

១១ ពីង សារ អា ទី សារ អៀង ញិន បិច រះ កា អន់ដីស ហះកា អន់ដីស ក្រូ ហ្គង់ ខង អន់ដីស
អូ ចៃ សាំយ៉ាង។

១២ តាទីច អ៊ែ អន់ដីស ត្រត់ ប្រើ ណែយូ ប៉ាងហៀន ពូ កេះ ខង អន់ដីស សៀ ទុញ កេះ ហះ
កា អន់ដីស អ្នែ តងកាន ពូ ប៉ាងហៀន អន់ដីស ឡឹង ប៉ានីរ ប្រ្លឹះ ឡឹង ប៉ាន់ដា ណារ្ណ។ អន់ដីស អ្នែ
កា តងកាន ទៀក តុះ អន់ដីស អូ ចៃ កា សាណា កាង់ អុះ។ §

១៣ បក់ តងកាន ទៀក តុះ អូ ហ្គង់ ឡឹង សារ ពូ ប៉ាងហៀន ឡឹង សារ ដាក់ ត្រង់ ណោះ អុះ ខង
អន់ខែ អ្នែ សាស្វា។

១៤ ហះកា សាណា កាង់ សាំវ៉ាប ដឹង កា ប៉ាណូស តីស ហង ខង អន់ខែ តាឡាប ឃើយ ខំ
ហៀន អន់ អូ អន់ហ្គាល់ យច អូ អន់ហ្គាល់ ត្រត់។

៦

១ ទីល នីណោះ ញិន អូ កាប ណារ្ណ ហង ឡឹង សារ អន់ដីស ហៀន ផះ ប៉ាន់ដា ពៃ ឡឹង សារ បក់
ប្រ្លឹះ រើស ប្រើ ប្រើ សាដាច់ ណោះ។ ហត់ អន់ដីស ហៀន ឡាក់ ប៉ាត់ អ៊ែ អន់ សៀ កាខាក់ ញិន
អូ ចៃ ប៉ាងហៀន អន់ដីស លើយៗ ឡឹង សារ ឡាក់ ពូ អង់កះ សៀ ត្រត់ ហៀន ណោះ ឡាក់ កា សារ
ប៊ុនពែង ពុត អន់ វ៉ាវ៉ាច់ ឡឹង សារ យច ឡាក់ ប្រើ អន់ តើ ញិន កា អូ ចៃ ប៉ាងហៀន ណារ្ណ ឡឹង
សារ សៀ ប្រ្លឹះ

† ៥:៥ ៥:៥ សារ អា ឡាច់ ឡឹង ផាប អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ២:៧។ ‡ ៥:៦ ៥:៦ សារ អា ឡាច់ ឡឹង ផាប អញសើ
ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១១០:៤។ § ៥:១២ ៥:១២ «ទៀក តុះ» កាប ប៉ាន់ដីប ឡឹង សារ ប៉ាងហៀន សារ ប្រ្លឹះ ឡាម៉ក់
ហ្គង់ សាំវ៉ាប បក់ អង់កះ សៀ។ «សាណា កាង់» កាប ឡឹង សារ ប៉ាងហៀន សារ ប្រ្លឹះ ឡាក់ ញាក់ ហ្គង់។

២ សារប្រៀបប្រដៅទៀត * លូសារម៉ែន សាប៉ាក់ លូសាររ៉ុស សិត ទីប សារប្រៀប ចឹង ចែក ថ្មត លើយ។

៣ ផា ប្រៀប បិកកាតយ័ អន់ ណោះ ញិន ចឹង បាំងហៀន សារណារ ឡុត។

៤-៦ បក់ ចំសៀម៉េញ ទង កេះ លូ អ្សក់ សារ ដាក់ ឡឹង ប្រៀប កេះ ទីប ទីប៉ាដាត ប៉ាឡឹង ប្រៀប សាំ ទីប អន់ខែ អ្ន ហ្លង់ ប៉ានីរ ប្រៀប ទីប ហ្លង់ ឡឹង សារ អំរាញ អីញ ឡាក់ ប្រៀប ចឹង តាំបាង ប៉ាក់ ម៉ាត់ ទៀ ផា បក់ ណោះ ក្លះ ឡាច់ អ្នត សៀ អន់ខែ អ្ន អ្ន ចឹង រ៉ុល សិត បិនពែង ពុត ពៀក ម៉េញ ទង ណារ អុះ ខង ឡាក់ កា អន់ខែ ប៉ង់ គន ប្រៀប បិកកាតយ័ ពឹង អ្នង គឹង ម៉េញ ទង ណារ ទីប ប្រៀប គី អន់ ពូ កាប បីដាយ កា អើ ណារ។

៧ តេះ ចារ ចំ ទី បី អៀង លូ កើត ពៀ ប៉ូ អៀង ទីប ទី ខា កា បក់ តប់ ពៀ ប៉ូ ណោះ តេះ ណោះ ចឹង ទី សារ ដាក់ ឡឹង ប្រៀប ដេល។

៨ ហះកា ផា តេះ ចារ ណោះ កើត ដឹង សាលៀ ប៉ាញ ទីប ណោះ ទីល នីណោះ ពូ ចឹង ផា តេះ ណោះ អ្ន ដាក់ អុះ ទីប ប្រៀប ចឹង ប៉ាស្យាប សាំ។ ប៉ាក់ ទីល ឡុច ទៀ ពូ ចឹង សុះ អ្នត ហង។

៩ អី អុះ មី ឡាក់ ញិន បិច ចៃ យ័ ញិន កាប នីអៀ កាតាម ហះកា ញិន សៀ ផា អន់ដីស ចឹង ទី សារ ដាក់ ហង យី ប្រៀប ចឹង តង អន់ដីស អន់ រ៉ុស

១០ ខង ប្រៀប បិកកាតយ័ អ្ន ត្រត់ ប្រៀប អ្ន ត្រង់ ណោះ អុះ អើ អ្ន ពិល សារ ញ៉ា ឡាក់ អន់ដីស ប្រៀប ណោះ ដេល អើ កា អ្ន ពិល កា អន់ដីស តង ប៉ាសុន អើ ញន កា បិច ចៃ កា អើ ផះ អន់ទ្រូល ពៃ លូ រ៉ាប់ ដារ អា ដេល។

១១ ញិន បិច កា អន់ដីស ទីខូ អ្សក់ ពុត ចែក លើយ ទីល ឡុច ណោះ ចឹង ទី ត្រឹប សារ អន់ដីស ម៉ឹង ណោះ។

១២ ដេ អន់ អន់ដីស កេះ ប៉ាណូស កាជីល អ្ន ត្រឹយ អ្ន រៀប ហត់ អន់ អន់ដីស ប្រៀប ពូយ បក់ ទី សារ ប្រៀប សាញ៉ា ញន កា អន់ខែ សៀ លូ អត់ សាំរ៉ាញ។

សារ ប្រៀប សាញ៉ា អ្ន អ្ន ត្រូវ

១៣ ផះ ប្រៀប បិកកាតយ័ សាញ៉ា លូ រតី អាប្រាហាំ ពៃ ប្រៀប អ្សក់ សិច អើ ទៅ ខង អ្ន ទី បក់ ពៀ តីស ឡឹង អើ ណារ អុះ ចឹង ប្រៀប ផាញ៉ាន កា អើ ណោះ។

១៤ អើ សាញ៉ា ផា «អាញ ចឹង អន់ សារ ដាក់ កា អីស ទីប ចឹង ប្រៀប អន់ ផ្លង់ រ៉ាច់ អីស កើត រ៉ាល អៀង កាខាក់ ដេល»។

១៥ ញន កា រតី អាប្រាហាំ ទី ពុត អត់ សាំរ៉ាញ អ្ន ក្សាក់ អើ កា ទី ឡាក់ កា ប្រៀប សាញ៉ា ណោះ តាទីច ហង។

១៦ ប៉ាណូស ពិន ផះ ចំ ពូ ម៉ត់ ពូ ណាំង កាណាត ឡាក់ អំរាញ ឡឹង ឡាកោ ប្រៀប ផាញ៉ាន ភៀ អន់ អ្ន អន់តត់ ផា ពូ កាប សារ តាទីច ម៉ាត់ ចឹង កេះ សារ ពូ ប៉ាតែក ណោះ។

១៧ ប្រៀប បិកកាតយ័ បិច តាំបាង អន់ កា ពូ ឡាក់ ចឹង ទី សារ អើ សាញ៉ា ណោះ អន់ ពូ អ្ន ហ្លង់ ផា អើ ចឹង អ្ន រុំ ពុត អុះ អើ ចឹង អន់ តាទីច ទីល នីណោះ អើ កា ម៉ត់ ហង។

១៨ សារ ប្រៀប សាញ៉ា លូ ម៉ត់ ណោះ សារ ទី ពៀរ ណោះ អ្ន អ្ន ត្រូវ អុះ ប្រៀប កា អ្ន អ្ន តាំពូង ដេល ទីល នីណោះ ពិន ឡាក់ សាតាក់ ឡាក់ អាន ប៉ាក់ អើ អើ កា បាំងហោក ពុត ពិន លូ តង អន់ ពិន ម៉ឹង អេង អើ លើយ។

* ៦:២ ៦:២ បាំងហៀ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ រ៉ាវ ឡាកោ ។

១៩-២០ សារម៉ឹង អា ប្រើ អន់ កា ពុត ពៀក ពិន សៀ កាចាបំ ពៀប ឡាក់ កា តាឡុង ប៉ាសយំ តីស ប្រើ អន់ ទូក តាវ ម៉ោញ ចារ។ ពិន អូ ម៉ឹង ញន កា យីស៊ូ ម៉ុត កាណុង ចារ ពូ ប៉ុង លូ កាណាត់ យី ចារ អ៊ែ អ៊ែ អន់ ទ្រូល ឡឹង ពិន ភៀ ឡោម ប្រើ ប៉ាតាង ពិន ទិខូ ទីប អ៊ែ ប្រើ ម៉ែត ក្រាត់ វ៉ាមៈ ប្រើ លើយ ពួយ គុន ឡាបៀប វ៉ត មិលគីសាខែក។

៧

សារ សាដាច់ មិលគីសាខែក ប្រើ ក្រាត់ វ៉ាមៈ ប្រើ:

១ ផៈ សើត ពែ វ៉ត មិលគីសាខែក អា ប្រើ សាដាច់ មៀង សាឡឹម ទីប អ៊ែ ប្រើ ក្រាត់ វ៉ាមៈ ប្រើ ឡាក់ តីស ហ្វិត អ៊ែ ឡាំ ប៉ាត់ ចារ វ៉ត អាប្រាំហាំ ផៈ អាប្រាំហាំ សីត ឡឹង តាកុះ លូ សាដាច់ ប៉ាថេត អន់ ទៀត។ កេះណោះ អ៊ែ បំរ សារ ដាត់ ឡឹង ប្រើ អន់ កា អាប្រាំហាំ។

២ វ៉ត អាប្រាំហាំ កា អ្យក់ កាណាត់ ឡាក់ អ៊ែ តាប៊ុត អ្យក់ ឡឹង ពូ ទិណោះ អញ្ជើ ចានែក អ្យក់ ឡាច់ ម៉ោញ ចានែក អន់ កា សាដាច់ មិលគីសាខែក។ * សិច មិលគីសាខែក ណោះ ទីណី ផា សា ដាច់ ដាត់ ត្រង់ កាខាក់ អ៊ែ កា សាដាច់ មៀង សាឡឹម † យី សាដាច់ ទី សារ សាណុក សាវ៉ក។

៣ ពូ អូ ច្រាត់ សិច មើត ពី លូ វ៉ត យ៉ាត់ ផ្លង់ វ៉ាច់ អ៊ែ អុះ ដាវ កើត លើ ដាវ តៅ កា អូ ទី ដេល។ អ៊ែ ពៀប ឡាក់ កា គន ប្រើ អ៊ែ ប្រើ ក្រាត់ វ៉ាមៈ ប្រើ លើយ។

៤ អន់ ដីស យីត ចា ជ្រែប ហៃ មិលគីសាខែក អា អ៊ែ កេង ខាក់ តាទីច ហង បះ វ៉ត អាប្រាំហាំ អន់ កាណាត់ ឡាក់ អ៊ែ តាប៊ុត អ្យក់ ណោះ អញ្ជើ ចានែក អ៊ែ អ្យក់ ឡាច់ ម៉ោញ ចានែក អន់ កា មិលគី សាខែក។

៥ កាប៉ាច់ ផ្លង់ វ៉ាច់ លើ ឡាក់ ប្រើ ក្រាត់ វ៉ាមៈ ប្រើ ពួយ ចាបាបំ អន់ ខែ អ្យក់ ចានែក ឡឹង ប៉ា សុន យី អញ្ជើ ចានែក អន់ ខែ អ្យក់ ម៉ោញ ចានែក ឡឹង អុះ មី អន់ ខែ ទៅ យី អន់ ខែ ផ្លង់ វ៉ា ច់ វ៉ត អាប្រាំហាំ ទៅ កាតាម។

៦ កាប៉ាច់ មិលគីសាខែក អ៊ែ អូ ត្រត់ ផ្លង់ វ៉ាច់ លើ អុះ ហះកា អ៊ែ អ្យក់ កាណាត់ ឡឹង វ៉ត អាប្រាំ ហាំ អញ្ជើ ចានែក អ្យក់ ម៉ោញ ចានែក កេះណោះ អ៊ែ បំរ សារ ដាត់ អន់ កា អាប្រាំហាំ ឡាក់ ប្រើ ទី សាញ៉ា ណោះ ពែ។

៧ តាម តាឡាបំ យើយ បក់ អ្យក់ សារ ដាត់ ចិ ឡឹង បក់ អន់ សារ ដាត់ សារ អា ពិន អូ អូ ប៉ាតែក អុះ។

៨ មូត លើ យើយ អ្យក់ កាណាត់ អញ្ជើ ចានែក អ្យក់ ឡាច់ ម៉ោញ ចានែក ហះកា អន់ ខែ តៅ។ កាប៉ាច់ មិលគីសាខែក អ៊ែ អ្យក់ ម៉ោញ ចានែក និះទៅ ដេល ហះកា ដាប់ ប៉ានី ប្រើ អុះ រះ ផា អ៊ែ តៅ អុះ។

៩ យី អ៊ែ ពិន ចឹង រះ ផា សារ អា ពៀប ឡាក់ កា វ៉ត លើ អន់ កាណាត់ ម៉ោញ ចានែក កា សាដាច់ មិលគីសាខែក ពួយ វ៉ត អាប្រាំហាំ ដេល យី រប់ ដាវ អា មូត លើ អ្យក់ ម៉ោញ ចានែក ឡឹង ពូ កាតាម

១០ ខង ផៈ វ៉ត អាប្រាំហាំ ប៉ាតៈ សាដាច់ មិលគីសាខែក ពែ វ៉ត លើ បើ តាន់ កើត អុះ ពៀប ឡាក់ កា អ៊ែ អ៊ែ កាណុង ឡាកោ វ៉ត អាប្រាំហាំ ណោះ ហង។

សារ យីស៊ូ ប្រើ ក្រាត់ វ៉ាមៈ ប្រើ:

១១ ចាបាបំ ប្រើ គុន សោ វ៉ត លើ ប្រើ ក្រាត់ វ៉ាមៈ ប្រើ សារ អា ឡាក់ គុល ចាបាបំ ប្រើ ណោះ ហង។ ទីល នីណោះ ផា ដាវ ក្រាត់ វ៉ាមៈ ប្រើ តែង លើ អូ ហាយ ឡាច់ ប៉ាសុន អន់ វ៉ាវ៉ា

* ៧:២ ៧:១-២ បំរ ហៃ កាណិត អងកក់ កេះ (លោកុប្បត្តិ) ១៤:១៧-២០។ † ៧:២ ៧:២ សាឡឹម ទីណី ផា «សាណុក សាវ៉ក»។

ថ្មីឡើង សារ យថ តាទីច កេះ ញ៉ា ត្រក់ បិច រើស ក្រាត់ វ៉ាម៉ះ ប្រ្រឹះ ម៉ោញ ណារ៉ូ គុន ឡាបៀប មិល គីសាខែក ប្រឹត ញ៉ា ? ញ៉ា អូ ប្រឹត គុន ឡាបៀប រតី អាវ៉ុន ?

១២ ជា ត្រក់ តូរី ក្រាត់ វ៉ាម៉ះ ប្រ្រឹះ ទីល នីណោះ ចាបាប់ កា ត្រក់ តូរី និទៅ ដេល

១៣ ខង ក្រាត់ វ៉ាម៉ះ ប្រ្រឹះ ឡាក់ ពូ ទី ច្រាត់ រ៉ះ ណោះ អើ កើត ឡាច ឡើង ផ្លង់ វ៉ាច ឡាក់ អូ យើយ ទី ពៀ កាណុង ផ្លង់ វ៉ាច អើ ប្រឹត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ អុះ។

១៤ ពិន ទិទូ កា អូ កេះ ពី តាំងឡា ពិន អើ កើត ឡាច ឡើង ផ្លង់ វ៉ាច យូដា ហះកា ផះ រតី ម៉ូសេ រ៉ះ ឡើង សារ ក្រាត់ វ៉ាម៉ះ ប្រ្រឹះ អើ អូ រ៉ះ ឡើង ផ្លង់ វ៉ាច យូដា ណោះ អុះ។

១៥ សារ អា ហ៊ឹង ចាបះ ខាក់ ហង ខង ទី ក្រាត់ វ៉ាម៉ះ ប្រ្រឹះ ម៉ោញ ដូរ ណារ៉ូ ឡាក់ កា សាដាច់ មិលគីសាខែក។

១៦ អើ អូ ត្រក់ ក្រាត់ វ៉ាម៉ះ ប្រ្រឹះ ញន កា ឡាច ឡើង ផ្លង់ វ៉ាច លេវី ឡាក់ កា ចាបាប់ រ៉ះ ណោះ អុះ យី អើ ប្រឹត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ ញន កា សារ អំវាញ អើញ អើ តាំងឡា ឡាក់ ទី អាញ រ៉ុស អូ អូ តោ

១៧ ខង ពីង ជាប់ ប៉ានីរ ប្រ្រឹះ ទី រ៉ះ ឡើង សារ អើ ផាះ

«អីស ឡាក់ ក្រាត់ វ៉ាម៉ះ ប្រ្រឹះ លើយ ពូយ គុន ឡាបៀប សាដាច់ មិលគីសាខែក»។

១៨ ទីល នីណោះ ចាបាប់ អន់ទ្រូល ណោះ ពៃ ត្រក់ អ្នាត ហង ខង អូ ទី ខា កេះ

១៩ ខង ចាបាប់ រតី ម៉ូសេ អូ អូ ប្រឹត អន់ សារ ញ៉ា ដាក់ ត្រង់ អុះ ហះកា កិញអៀ អា ពិន ទី សារ ម៉ឹង ដាក់ ខាក់ ឡាក់ ប្រ្រឹះ អន់ កា ពិន ញន កា សារ ម៉ឹង ណោះ ហង បះ ពិន អូ ម៉ុត ក្យាម ប្រ្រឹះ។

២០-២១ ម៉ោញ ណារ៉ូ ផះ ពូ ប្រឹត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ សើត ពៃ ប្រ្រឹះ អូ ទី ម៉ត់ លូ អន់ខៃ អុះ ហះកា ក្រាត់ វ៉ាម៉ះ ប្រ្រឹះ អន់តីត អា ប្រ្រឹះ បិកកាតយ ម៉ត់ លូ អើ នីអៀះ

«អាញ ម៉ត់ លូ អីស អាញ អូ រើ ពុត អុះ អីស ឡាក់ ក្រាត់ វ៉ាម៉ះ ប្រ្រឹះ លើយ»។

២២ ញន កា សារ ម៉ត់ ណោះ ហង បះ យីស៊ូ ខិន ឡាប់ ពីង សារ សាញ៉ា វែរ ពុត ណារ៉ូ ឡាក់ ដាក់ ហ្ន័ ត ឡើង សារ សាញ៉ា វែរ ពុត សាន់ដាប់។

២៣ ម៉ោញ ណារ៉ូ ក្រាត់ វ៉ាម៉ះ ប្រ្រឹះ គុន ឡាបៀប សាន់ដាប់ ពៃ ទី អៀង ដូរ ខាក់ អន់ខៃ ប្រឹត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ តត់ៗ ខង អន់ខៃ ឡាក់ ប៉ាណូស អូ តោ

២៤ ហះកា យីស៊ូ អា អើ ឡាក់ ក្រាត់ វ៉ាម៉ះ ប្រ្រឹះ លើយ អូ មប អន់ កា ពៀ អុះ ខង អើ ទី អាញ រ៉ុស លើយ អូ អូ តោ អុះ។

២៥ ញន ណោះ ហង បះ យីស៊ូ អូ តង់ ត្រីប សារ ទី បក់ ពៀ ម៉ុត ឡាក់ ក្យាម ប្រ្រឹះ បិកកាតយ ញន កា អើ ទី អាញ រ៉ុស លើយ ណោះ ហង បះ អើ ម៉ន់ ឡោម ឡា ប្រ្រឹះ ប៉ាតាង ពិន លើយ។

២៦ ពិន ត្រក់ តង់កាន ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ ឡាក់ កា យីស៊ូ ណោះ ហង យី ក្រាត់ វ៉ាម៉ះ ប្រ្រឹះ ឡាក់ ដាក់ សាវ៉ាប់ កា ប្រ្រឹះ អូ ទី សារ យថ អុះ ទីប អើ តាង ឡើង ប៉ាណូស អូ ដាក់ ប្រ្រឹះ តាំងប៉ាក់ អើ អន់ ចាំងហឹត ឡើង ប្លែង។

២៧ អើ អូ ត្រង់ ឡាក់ កា ក្រាត់ វ៉ាម៉ះ ប្រ្លឹះ អន់ទៀត អុះ អើ អូ តងកាន ពុះ កាណាតី វ៉ាម៉ះ ប្រ្លឹះ វ៉ាប ដាវ ញុន កា សារ យច អើ តាំងឡា លូ សារ យច ប៉ាសុន អុះ ខង អើ មបឡាកោ អើ ដឹង ម៉ោញ ទង កេះ ឡុត។

២៨ ពួយ ចាបាប់ វតី ម៉ូសេ ពូ រឿស ប៉ាណូស ឡាក់ ទី សារ យច ដេល អន់ ប្រ្លឹះ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ ហះកា អន់តីត ឡឹង ណោះ ប្រ្លឹះ រឿស គន អើ អន់ ប្រ្លឹះ ម៉ែត ក្រាត់ វ៉ាម៉ះ ទីបម៉ត។ គន អើ ណោះ តាត់ អង់កេះ ដាវ អើ គ្រីប នែវ។

៨

សារ សាញ៉ា វែវ ពុត ណារ

១ ទី សារ ឡាក់ ញីន ផះ អ្នែ បាំងហៀន ណោះ ពែ យី នែវ អាះ ពិន ទី ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ នែវ ណោះ ម៉ោញ ដូវ កេះ ឡាក់ ផះ អង់អ្នែ តែង សាម៉ា គ្រេ សាដាច ម៉ះ ប្រ្លឹះ បិកកាតយី ឡាក់ ទី សារ អំវ៉ាញ អីញ កេង ខាក់ ពឹង ប្លែង តោ

២ អើ ប្រ្លឹះ ដាវ ពឹង ចារ វ៉ាម៉ះ តាទីច ឡាក់ ប្រ្លឹះ បិកកាតយី ប្រ្លឹះ អូ ត្រង់ ប៉ាណូស ប្រ្លឹះ អុះ។

៣ ក្រាត់ វ៉ាម៉ះ ប្រ្លឹះ ទីខូ ពូ រឿស អន់ខែ ភៀ អ្យក់ កាណាតី ពុះ វ៉ាម៉ះ ប្រ្លឹះ។ ណោះ ហង បះ ក្រាត់ វ៉ាម៉ះ ប្រ្លឹះ អា កា ត្រង់ ទី កាណាតី វ៉ាម៉ះ ប្រ្លឹះ និះទៅ ដេល។

៤ ផា អើ អ្នែ ពឹង អង់កក់ តេះ អា អើ អូ ទី ប្រ្លឹះ ក្រាត់ វ៉ាម៉ះ ប្រ្លឹះ អុះ ខង ទី ក្រាត់ វ៉ាម៉ះ ប្រ្លឹះ អៀង កេះ ផះ អ្នែ ពុះ កាណាតី វ៉ាម៉ះ ប្រ្លឹះ ពួយ ចាបាប់។

៥ មូត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ ប្រ្លឹះ ដាវ ពឹង ចារ វ៉ាម៉ះ ប្រ្លឹះ យី ពូ ប្រ្លឹះ ចារ ណោះ ពួយ ចារ វ៉ាម៉ះ ប្រ្លឹះ អ្នែ ពឹង ប្លែង តោ ហង ឡាក់ កា ប្រ្លឹះ បិកកាតយី រះ លូ វតី ម៉ូសេ ផះ អើ ចឹង ប្រ្លឹះ ចារ វ៉ាម៉ះ ប្រ្លឹះ ណោះ ផា «អីស ត្រង់ ហៃ អន់ កាខាក់ អន់ អីស ប្រ្លឹះ ពួយ ឡាបៀប អាញ តាំបាង កា អីស ពឹង ប៉ានីម ពែ»*។

៦ កិញអៀ អា ប្រ្លឹះ រឿស យីស៊ូ គ្រិះ អន់ ប្រ្លឹះ ដាវ ដាក់ លីន ឡឹង ដាវ មូត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ ណោះ ណារ ខង សារ សាញ៉ា វែវ ពុត ឡាក់ អើ ប្រ្លឹះ កាណាតី ណោះ ដាក់ ហ្គិត ឡឹង សារ សាញ៉ា វែវ ពុត សាន់ដាប់ ខង សារ សាញ៉ា វែវ ពុត ណារ អា អើ ទី សាញ៉ា ឡាក់ ដាក់ ហ្គិត ដេល។

៧ ញុន កា សារ សាញ៉ា វែវ ពុត ផះ សើត ពែ បើ ដាក់ កាខាក់ អុះ ណោះ ហង បះ ប្រ្លឹះ បិកកា តយី អន់ សារ សាញ៉ា វែវ ពុត ម៉ោញ ណារ

៨ ខង ប្រ្លឹះ បី សារ អូ ដាក់ កាណាតី ប៉ាសុន អ៊ីស្រាអែល ណោះ ហង បះ អើ រះ ផាះ

«ប៉ាត់ អន់តីត ទៀ អាញ ចឹង ប្រ្លឹះ សារ សាញ៉ា វែវ ពុត ណារ អន់ខូ លូ ប៉ាសុន អ៊ីស្រាអែល លូ ប៉ាសុន យូដា ដេល។

៩ សារ សាញ៉ា វែវ ពុត អា អូ ត្រង់ ឡាក់ កា សារ សាញ៉ា វែវ ពុត

ឡាក់ អាញ សាញ៉ា លូ វតី យ៉ាត់ អន់ខែ

ផះ អាញ ប៉ាណាំ អន់ខែ

អន់ ឡាច់ ឡឹង ប៉ាថេត អ៊ីស៊ីប សើត ពែ ណោះ អុះ

ខង អន់ខែ អូ ប្រ្លឹះ ពួយ សារ សាញ៉ា វែវ ពុត ណោះ អុះ

ណោះ ហង បះ អាញ អូ រឿនវាយ កា អន់ខែ ដេល

អា ហង ប៉ានីរ ប្រ្លឹះ បិកកាតយី។

* ៨:៥ ៨:៥ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមន៍) ២៥:៤០។

១០ ប៉ាក់ អន់តីត ទៀ អាញ ចឹង សាញ៉ា វែវ ពុត លូ ប៉ាសុន អ៊ីស្រាអែល នែវ អាះ
ចាបាប់ អាញ ចឹង ចែក ពីង ពុត តាម៉ុត ពីង ពៀក អន់ខែ

កេះណោះ អាញ ចឹង កេះ ប្រ្លឹះ អន់ខែ
អន់ខែ ចឹង កេះ ប៉ាសុន អាញ ហង។

១១ ផះ ណោះ អូ ទី ពៀ ចឹង ប៉ាំងហៀន អុះ មី អែ ទៅ លូ បក់ អែ រសានែង ផោះ
"ហាក់ អន់ អន់ដីស អន់ហ្គាល់ ប្រ្លឹះ ពិ"

ខង អន់ខែ ចឹង អន់ហ្គាល់ អាញ ទិខូ
ឡឹង បក់ ចិ ឡឹង ពូ ទីល បក់ តិស ឡឹង ពូ

១២ ខង អាញ ចឹង អូ អ្យក់ យ៉ូ សារ យច ម៉ះ អន់ខែ
លូ អ្នក ដោះ សារ អូ ដាក់ ម៉ះ អន់ខែ ដេល»។†

១៣ ប្រ្លឹះ រះ ផា សារ សាញ៉ា វែវ ពុត អន់តីត អា យី សារ ណារ ទីល នីណោះ សាញ៉ា វែវ ពុត អន់
ទ្រួល ពែ អូ ទី ខា កេះ សារ សាន់ដាប់ ណោះ ប៊ែត ចឹង ហ៊្យង ហង។

៩

ចារ វ៉ាម៉ះ ប្រ្លឹះ ពីង អង់កក់ តេះ អា

១ សារ សាញ៉ា វែវ ពុត សាន់ដាប់ ទី ចាបាប់ សាំរ៉ាប់ សាំប្លឹះ ប៉ានេ ប្រ្លឹះ ទីប ទី ចារ សាំរ៉ាប់ វ៉ា
ម៉ះ ប្រ្លឹះ ពីង អង់កក់ តេះ អា ដេល។

២ វ៉ាណោះ ពូ ប្រ្លឹះ ណោះ ទី កាណុង ពៀរ កាណុង ម៉ោញ ពូ អែ ផា កាណុង ដាក់ ពីង ណោះ
ទី ចារ ចែក តាគៀង ទីប ទី គ្រេ សាំរ៉ាប់ ចែក ណាំ ប៉ាំង ទៀន អន់ កា ប្រ្លឹះ។

៣ តែង តោ កា អញស៊ែង ពូ ប៉ុង ណោះ ទី កាណុង ទី ពៀរ ពូ អន់ សិច ផា កាណុង ដាក់ កាខាក់
។

៤ ពីង កាណុង ណោះ ទី អន់ហ្គឹង ម៉ាស សាំរ៉ាប់ សុះ កាណាគី បោផ្លូវ លូ ទី ហ៊ីប សារ សាញ៉ា វែវ
ពុត ឡាក់ ពូ ប្រ្លឹះ ចារ ម៉ាស ប៉ាញី ទីប ហ៊ីប ណោះ។ កាណុង ហ៊ីប សារ សាញ៉ា វែវ ពុត ណោះ ទី
អោ ម៉ាស ម៉ោញ ឡាក់ ពូ ចែក ណាំ ម៉ាណា លូ ទី អ៊ឹង កាទុង ម៉ះ រតី អារុន ឡាក់ ទី ប៉ាការ ឡាក់ ទីប
ទី អំហ្គោ ឡាក់ ពៀរ បក់ ឡាក់ ប្រ្លឹះ ច្រាក់ សារ សាញ៉ា វែវ ពុត។

៥ អែ អំបាំង ហ៊ីប សារ សាញ៉ា វែវ ពុត ណោះ ទី ហ៊ីប ចេរូប៊ីន ពៀរ ផះ អែ ឡុង កាហ្គាប អំបាំង
កល់ ហ៊ីប ចារ ពូ ស្រោច ផាម ភៀ ហ្វាយ ប៉ាសុន អន់ វ៉ាវ៉ាច់ ឡឹង សារ យច ហ៊ីប ចេរូប៊ីន អា បិច
រះ ផា ប្រ្លឹះ បិកកាតយ័ អែ ពីង ណោះ។ ហះកា ញីន អូ កូម កា រះ សារ អា គ្រីប ហាច់ ទីណោះ
កិញអៀ អា អុះ។

៦ ប៉ាក់ ពូ ប្រ្លឹះ ចារ ណោះ កេះ ទី កេះ ណោះ ម្នុត ក្រាក់ វ៉ាម៉ះ ប្រ្លឹះ កា ម៉ុត ពីង កាណុង ទី ម៉ោញ
រ៉ាប់ ដាវ ភៀ ប្រ្លឹះ ដាវ អន់ខែ

៧ ហះកា ពីង កាណុង ទី ពៀរ ទី ដឹង ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្លឹះ ដោច ទី ម៉ុត ម៉ោញ សាណាំ ម៉ោញ
ទង អែ កា ត្រក់ អ្យក់ ម៉ុត ផាម អ្យាំ ស្រោច អន់ កា ប្រ្លឹះ បិកកាតយ័ ញុន កា សារ យច អែ តាំង
ឡា លូ សារ យច ប៉ាសុន ដេល ឡាក់ ពូ ប្រ្លឹះ ទីប អូ ហ្គុង។

៨ សារ អា ប៉ាដាតី ប៉ាលីង ប្រ្លឹះ បិច រះ អន់ អូ អន់តត់ ផា ទ្រុង ឡាំ ប៉ាក់ កាណុង ដាក់ កាខាក់
ណោះ បើ តានី បើក អុះ ដាវ ចំ កាណុង ទី ម៉ោញ អា អែ។

† ៨:១២ ៨:១២ សារ អា ឡាច់ ឡឹង យេអេមៀ ៣១:៣១-៣៤។

៩ សារ ទិ អា បិច រិះ ឡើង រាំងហារ រឹប ដាវ អា ហង យី បិច រិះ ជា កាណាគី ពូ រ៉ាមៈ ទិណោ៖ អូ អូ ប្រឹក្តី អន់ ពុត ពៀក បក់ ឡាក់ សាំប្រឹះ ប៉ានេ ប្រឹះ ណោះ ដាក់ ត្រង់ អុះ

១០ ខង សារ ឡាក់ ពូ ប្រឹក្តី ពូយ សារ សាញ៉ា វែវ ពុត សាន់ដាប់ ទិណោ៖ យី ទី ដឹង ឡាក់ កា សាណា សាណិត ទៀក អែត លូ សារ រ៉ាវ ឡាកោ លូ កាណាគី អន់ទៀតៗ ចាបាប់ ទិ អា ក្រាន់ កា រិះ កា ឡាកោ អំបាំង អា ដោច ឡាក់ ទី ខា ផៈ រាំងរាំង ប្រឹះ បើ តាន់ ប្រឹក្តី អន់ ទី ឡាបៀប ណារ ឡាក់ ដាក់ ហ្គិត។

សារ ផាម យីស៊ូ ដាក់ ហ្គិត ឡើង ផាម អ្សាំ

១១-១២ ហះកា ផៈ យីស៊ូ គ្រិះ កេះ ម៉ែត ក្រាក់ រ៉ាមៈ ប្រឹះ ឡាក់ មប អន់ សារ ដាក់ ឡាក់ ពិន ទី កេះ អែ ម៉ុត ទ្រង រ៉ាណើ៖ ឡាក់ ដាក់ ហ្គិត ដឹង ម៉ោញ ទង កេះ ឡូត រ៉ាណើ៖ ណោះ អូ ត្រុត ប៉ាណូ ស ប្រឹក្តី អុះ លូ អូ ត្រុត ពីង អង់កក់ តេះ អា ដេល។ អែ អូ អ្សាំ ផាម ប៉ាវពេ ទោល លើ ផាម គន រីក់ អុះ យី អែ អ្សាំ ផាម អែ ទៅ ម៉ាក់ ហ្វាយ ពិន អន់ ដាក់ លើយ។

១៣ ផៈ ពូ អ្សាំ ផាម ប៉ាវពេ ទោល លូ ផាម រីក់ ប៉ាញី តាម លូ អំហូរ រីក់ ប៉ាញី សាតង់ ឡាយ លូ ទៀក ព្រិះ ពីង បក់ កើត អូ ដាក់ តែង ឡាកោ បាំងឡៃ ណោះ ប្រឹក្តី អន់ បក់ ណោះ ដាក់ ណារ្ត។ *

១៤ សាឡង់ កា ផាម យីស៊ូ គ្រិះ ហើង ខាក់ ចឹង ប្រឹក្តី អន់ ពុត ពិន ដាក់ យី អែ ដាក់ កាខាក់ អូ ទី យច ហះ ចំ អុះ ប៉ាដាត ប៉ាលឹង ប្រឹះ ឡាក់ អែ លើយ ប្រើ អែ មប ឡាកោ កា ប្រឹះ បិកកាតយី ភៀ អ្សិត ឡាច់ សារ ពិន ប្រឹក្តី យច ឡាក់ ប្រឹក្តី អន់ តោ ណោះ ម៉ាក់ ពិន ប្រឹក្តី ងារ កា ប្រឹះ ឡាក់ អែ លើយ ឡូត។

១៥ ខ ណោះ ហង បះ យីស៊ូ ប្រឹក្តី កាណង់ ឡើង សារ សាញ៉ា វែវ ពុត ណារ ភៀ អន់ បក់ ប្រឹះ រើស អ្សាំ ណោះ ទី ប៉ាដក់ ប៉ាជៀ លើយ ឡាក់ កា អែ សាញ៉ា ពេ ហង ខង យីស៊ូ តោ កេះ ភៀ ហ្វាយ ឡាច់ អន់ខៃ អន់ រ៉ាវចំ ឡើង សារ អន់ខៃ ប្រឹក្តី យច ផៈ រាំងរាំង សាញ៉ា វែវ ពុត សាន់ដាប់ ពេ។

១៦ ផា ពូ ច្រាក់ សត់ត្រា ភៀ រិះ ឡើង សារ ត្រុត ជែក ប៉ាដក់ ប៉ាជៀ ផា បក់ ច្រាក់ សត់ត្រា ណោះ អែ តោ ត្រុត អូ អន់តត់ ផា អែ តោ តាទីច កេះណោះ ពូ ចឹង ជែក ពូយ សារ អែ រិះ ណោះ ហង

១៧ ខង សត់ត្រា ណោះ ត្រុត ទី ខា ប៉ាក់ ដាវ អែ តោ។ ផៈ រាំងរាំង បក់ ច្រាក់ អែ រីស សត់ត្រា ណោះ អូ ទី ខា អុះ។

១៨ កាប៉ាច់ សារ សាញ៉ា វែវ ពុត សើត ពេ កា និះទៅ ដេល អែ អូ ទី ខា ដេល ផា អូ ទី ផាម។

១៩ ផៈ រីក់ ម៉ូសេ អន់តត់ ប៉ាតោ កា ប៉ាសុន ទីខូ ពូយ សារ ពីង ផាប់ ចាបាប់ ប្រឹះ កេះ ទី កេះ ណោះ អែ កា អ្សាំ ផាម រីក់ ផាម ប៉ាវពេ ឡាយ លូ ទៀក កេះណោះ អ្សាំ សក់ ចៀម នែវ កាប្រើ ទ្រែម ពីង តើម អ្សិត ហ៊ីសុប ឡុក ពីង ផាម កេះណោះ ព្រិះ ពីង ផាប់ ចាបាប់ ប្រឹះ ទីប ព្រិះ ពីង ប៉ាសុន ទីខូ ដេល។

២០ ផៈ ណោះ អែ រិះ ផា «អា ហង ផាម ឡាក់ តាក់ អង់កេះ សារ សាញ៉ា វែវ ពុត ឡាក់ ប្រឹះ បិក កាតយី ប្រើ ពិន ប្រឹក្តី ពូយ»។†

២១ កេះណោះ អែ កា ព្រិះ ពីង ចារ រ៉ាមៈ ប្រឹះ លូ ពីង កាណាគី ញ៉ាៗ ឡាក់ ពូ យើយ យរ កាណុង ចារ រ៉ាមៈ ប្រឹះ ណោះ ដេល។

២២ តាម ចាបាប់ ប្រឹះ បើត ចឹង គ្រឹប កាណាគី ទិណោ៖ ប្រឹក្តី អន់ ដាក់ ញុន កា ផាម។ ផា អូ ទី ឡាច់ ផាម អូ ទី ទ្រង ចំ អន់ រ៉ាវចំ ឡើង សារ យច អុះ។

* ៩:១៣ ៩:១៣ បំរែ ហៃ ចំលួន ប៉ាសុន (ជន/គណនា) ១៩:១-២២។ † ៩:២០ ៩:១៩-២០ បំរែ ហៃ សារ ឡាច់ (និក្ខមនំ) ២៤:៣-៨។

២៣ ចារ វ៉ាម៉ះ ប្រ្រឹះ លូ កាណាគី ញ៉ាៗ កាណាង ណោះ ឡាក់ ពូ ប្រ្រឹគី ពូយ កាណាគី ពីង ប្រ្រឹង ពូ ប្រ្រឹគី អន់ ដាក់ ញុន កា សារ ទី អា ហង។ ហះកា ផា ចឹង ប្រ្រឹគី អន់ ដាក់ ចារ វ៉ាម៉ះ ប្រ្រឹះ តាទីច ឡាក់ អ្នែ ពីង ប្រ្រឹង ណោះ តងកាន កាណាគី វ៉ាម៉ះ ឡាក់ ដាក់ ហ្គីត។

២៤ យីស៊ូ គ្រិះ អូ ម៉ុត ពីង កាណាង ដាក់ កាខាក់ ឡាក់ ប្រ្រឹគី លូ តី ប៉ាណូស ឡាក់ ក្រានី កា ប្រ្រឹគី ពូយ កាណាង ដាក់ កាខាក់ ពីង ប្រ្រឹង ណោះ អុះ យី អែ ហារ អ្នែ ពីង ប្រ្រឹង ឡុត។ កិញអៀ អា អែ អ្នែ ហះ ង្គីរ ប្រ្រឹះ បិកកាតយ័ ភៀ ឡោម ប៉ាតាង ពិន។

២៥ អែ អូ វ៉ាម៉ះ ប្រ្រឹះ លូ ឡាកោ អែ ទៅ អៀង ទង ឡាក់ កា ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ អ្សក់ ផាម កា ណាគី ម៉ុត វ៉ាម៉ះ ប្រ្រឹះ ពីង កាណាង ដាក់ កាខាក់ រ៉ប សាណាំ ណោះ អុះ។

២៦ ផា នីណោះ អែ ត្រត់ តៅ ប្រ្រឹគី កាណាគី វ៉ាម៉ះ ប្រ្រឹះ អៀង ទង ហង ឡឹង កើត អងកក់ តេះ អា ពៅ។ ហះកា កិញអៀ អា អងកក់ តេះ ប៊ែត ចឹង ឡុច កេះ អែ ជីរ ពីះ ដឹង ម៉ោញ ទង ភៀ អ្សត ឡុច សារ យច ញុន កា អែ តៅ លូ មប ឡាកោ ឡាក់ កា កាណាគី ពុះ វ៉ាម៉ះ ប្រ្រឹះ។

២៧ ប៉ាណូស ទិខ្ល ត្រត់ តៅ ម៉ោញ ទង កេះណោះ ប្រ្រឹះ បិកកាតយ័ ចឹង ចែត ថុត។

២៨ យីស៊ូ គ្រិះ កា និះទៅ ដេល អែ កា វ៉ាម៉ះ ប្រ្រឹះ លូ ឡាកោ អែ ទៅ ដឹង ម៉ោញ ទង ភៀ អ្ស ក់ ឡុច សារ យច ប៉ាណូស ទិខ្ល។ អែ ចឹង ជីរ ពីង អងកក់ តេះ អា ម៉ោញ ទង ណារ៉ូ ហះកា លឹក អន់តីត ទៀ អូ ត្រត់ អ្សត ឡុច សារ យច អុះ យី ជីរ តង់ ទី ប៉ាណូស បក់ អ្នែ ក្យាត់ សាណាង អែ អន់ អ្នែ រីស។

90

១ ចាបាប់ រៀប ឡាក់ កា កី សារ ដាក់ ឡាក់ ត្រត់ កើត ពីះ អូ ត្រត់ សារ តាទីច ណោះ អុះ។ ចា បាប់ អូ អូ ប្រ្រឹគី អន់ ប៉ាណូស ដាក់ កាខាក់ អុះ យី ពូ ពុះ កាណាគី វ៉ាម៉ះ ប្រ្រឹះ វ៉ាប សាណាំ លើយៗ កាតាម។

២ ផា ពូ ពុះ កាណាគី វ៉ាម៉ះ ប្រ្រឹះ ដឹង ម៉ោញ ទង ដាក់ ឡុត ចាបះ កា អន់ខែ ចឹង អូ អន់តក់ ផា ឡាកោ អន់ខែ អូ ទី សារ យច កេះ កេះណោះ អន់ខែ កា អ្សត អូ ពុះ កាណាគី វ៉ាម៉ះ ប្រ្រឹះ ណារ៉ូ ហង។

៣ ហះកា ញុន កា ពុះ កាណាគី វ៉ាម៉ះ ប្រ្រឹះ រ៉ប សាណាំ ណោះ ហង បះ អន់ខែ កាចាំង ឡឹង សារ អន់ខែ ប្រ្រឹគី យច

៤ ខង ផាម រីក់ ទោល លូ ផាម ប៉ារពេ ទោល អូ អូ អ្សត ឡុច សារ យច អុះ។

៥ ខ អា ហង ផះ យីស៊ូ គ្រិះ ជីរ ពីង អងកក់ តេះ ពៅ អែ កាប ផាះ

«អី ប្រ្រឹះ បិកកាតយ័

អីស អូ បិច កា កាណាគី ពុះ វ៉ាម៉ះ អុះ

ហះកា អីស ប្រ្រឹគី អន់ អាញ ទី ឡាកោ បាំងឡៃ។

៦ អីស អូ បិច អុះ កា កាណាគី ពុះ ទីប កាតុ

លើ កាណាគី វ៉ាម៉ះ ភៀ ដាក់ ផៃ អន់ ទី សារ យច។

៧ ណោះ ហង បះ អាញ រីះ ផាះ

"អី ប្រ្រឹះ បិកកាតយ័ ហៃ អាញ ឡាក់ ប្រ្រឹគី ពូយ ពុត អីស

សារ អា ទី ច្រាត់ រីះ ឡឹង សារ អាញ

កាណាត ជាប់ ប៉ានីរ ប្រ្រឹះ កេះ"»។*

៨ សាត់ ប៉ាន់ជា អើរ រះ ជា «កាណាត ពុះ វ៉ាម៉ះ កាណាត ពុះ ទីប កាតុ លើ កាណាត វ៉ាម៉ះ ភ្លើ ដាក់ ដៃ អន់ ទី សារ យច អីស អូ បិច អុះ លូ អូ ត្រត់ ពុត អីស ដេល» យ្រឹះ ពូ អន់ កាណាត ទីណោះ ពួយ ចាបាប់ កាតាម។

៩ កេះណោះ អើរ កាប ណារ ជា «អី ប្រ្រឹះ បិកកាតយ័ ហៃ អាញ ឡាំ ប្រ្រឹក ពួយ ពុត អីស»។ ទីល នីណោះ អើរ កា អ្នាត ទី សារ សាន់ដាប់ ភ្លើ អ្យក់ សារ ណារ ប៉ាតាង ឡុត។

១០ ញុន កា យីស៊ូ គ្រិះ មប ឡាកោ អើរ ទៅ ម៉ោញ ទង កេះ។ ពួយ ពុត ប្រ្រឹះ បិកកាតយ័ អើរ ប្រ្រឹក អន់ ពិន ដាក់ អូ ទី សារ យច កេះ។

១១ មូត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ ទីខ្ព អន់ខៃ ប្រ្រឹក ដ្យារ ប្រ្រឹះ រប់ ដ្យារ លូ ពុះ កាណាត វ៉ាម៉ះ ប្រ្រឹះ លើយ។ ឡាក់ កាណាត អូ អូ អ្យក់ ឡាច់ សារ យច អុះ។

១២ កាប៉ាច់ យីស៊ូ គ្រិះ ឡែង ឡឺង អើរ មប ឡាកោ អើរ ទៅ សារ វ៉ាម៉ះ ប្រ្រឹះ ម៉ោញ ទង កេះ។ ភ្លើ អន់ ពិន វ៉ាម៉ះ ឡឺង សារ យច អើរ កា អ្នែ ពឹង ចារ អំវាញ អីញ តែង សាម៉ា ប្រ្រឹះ បិកកាតយ័ លើយ។

១៣ កិញអៀ អា អើរ អ្នែ ក្យាត់ ប្រ្រឹះ បិកកាតយ័ ប្រ្រឹក អន់ មូត តាមីរ អើរ អ្នែ កាន់តេះ ជុង អើរ

១៤ ខង អើរ ប្រ្រឹក អន់ កា ពិន ដាក់ កាខាក់ លើយ អូ ទី យច ហះ ចំ អុះ ញុន កា អើរ វ៉ាម៉ះ ប្រ្រឹះ លូ ឡាកោ អើរ ទៅ ដឹង ម៉ោញ ទង ណោះ ហង។

១៥ សើត ពៃ ប៉ាដាត ប៉ាលឹង ប្រ្រឹះ ដាក់ កាខាក់ កា រះ ប៉ាឡាក់ កា ពិន ដេល សាត់ ប៉ាន់ជា អើរ កាប ផាះ

១៦ «ប្រ្រឹះ បិកកាតយ័ រះ ផាះ

"ប៉ាត់ អន់តិក ទៀ អាញ ចឹង ប្រ្រឹក សារ សាញ៉ា វែវ ពុត លូ ប៉ាសុន អាញ នីអៀះ ចាបាប់ អាញ ចឹង ចែត ពឹង ពុត តាមុត ពឹង ពៀក អន់ខៃ"»។†

១៧ កេះណោះ អើរ រះ ប៉ាឡាក់ ណារ ផាះ

«អាញ ចឹង អ្នាត ដោះ កា សារ យច អន់ខៃ លូ សារ អូ ដាក់ ម៉ះ អន់ខៃ ណោះ ដេល»។‡

១៨ ជា ប្រ្រឹះ បិកកាតយ័ អូ អ្យក់ យ៉ូ សារ យច កេះ ទីល នីណោះ អូ ត្រត់ ពុះ កាណាត វ៉ាម៉ះ ប្រ្រឹះ ប៉រ អន់ វ៉ាម៉ះ ឡឺង សារ យច ណារ ហង។

សារ ពិន ខិន មុត ឡាំ ក្យាម ប្រ្រឹះ បិកកាតយ័

១៩ អី អុះ មី ខ អា ហង បះ ពិន ខិន មុត ពឹង កាណាត ដាក់ កាខាក់ ញុន កា ផាម យីស៊ូ

២០ ពួយ ទ្រង ណារ ឡាក់ អើរ ប្រ្រឹក អន់ កា ពិន ឡាក់ ទ្រង ប្រ្រឹក អន់ ទី អាញ រីស យី អើរ អន់ ពិន មុត ទ្រង កាណាត ពូ បុង កាន់ទីង ញុន កា អើរ មប ឡាកោ អើរ។

២១ ញុន កា ពិន ទី ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ ម៉ោញ ដុវ ឡាក់ ផះ អ្នែ វ៉ាងហៃ ហី ក្រាន ប្រ្រឹះ

២២ ពិន ត្រត់ មុត ឡាំ ក្យាម ប្រ្រឹះ បិកកាតយ័ ទីប ទី ពុត ដាក់ សៀ លើយ អូ សង់សៃ ញុន កា ប្រ្រឹះ អ្នែត ឡាច់ គ្រីប សារ អូ ដាក់ ឡឺង ពុត ពិន កេះ ទីប វ៉ាវ ឡាកោ ពិន លូ ទៀក សាង កេះ ដេល។

* ១០:៧ ១០:៥-៧ សារ អា ឡាច់ ឡឺង ជាប់ អញសើ ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ៤០:៦-៨។ † ១០:១៦ ១០:១៦ សារ អា ឡាច់ ឡឺង យេរេមៀ ៣១:៣៣។ ‡ ១០:១៧ ១០:១៧ សារ អា ឡាច់ ឡឺង យេរេមៀ ៣១:៣៤។

២៣ ពិន ត្រង់ សៀ សារ ពិន រ៉ះ ណោះ អន់ កាខាក់ យី សារ ពិន ម៉ឹង អេង ណោះ អន់ដីស ដៃ រឺល រឺង ដៃ ខង ប្រ្រៈ បិកកាតយ័ អ៊ែ សាញ៉ា នីចម៍ អ៊ែ ប្រ្រៈ នីណោះ ហង។

២៤ អន់ ពិន យីត ចាប្រ្រៈ ប្រ្រៈ នីចម៍ អន់ ប៉ាញ៉ាសុះ គួប សោប អន់ ទី ពុត បិច ចៃ លូ ប្រ្រៈ សារ ដាក់។

២៥ ដៃ អន់ ពិន អ្នាត ប៉ាតុំ គួប ឡាក់ កា បក់ អន់ដា អ្នាត ណោះ ដៃ ហត់ ត្រង់ កាប ប៉ាងហោក គួប សោប លើយៗ អន់ ទី ពុត ខិន ខង ដាវ យីស៊ូ ជីរ ពីរ ណាវ ក្បាម៍ ចឹង ទីល កេះ។

២៦ ផា ពិន អ្ន អន់ហ្គាល់ សារ តាទីច កេះ ហះកា ផា ពិន ប៉ាងរឺង ប្រ្រៈ យច អ្ន ទី កាណាតី រ៉ាម៉ះ ញ៉ា ចឹង អ្ន អន់ ពិន រ៉ាវ៉ាច ឡឹង សារ យច ណោះ អុះ។

២៧ ទី ដឹង អ្នក ទីប អ្ន ក្បាត់ ដាវ តាត់សុិន សារ ទៀ ប៉ាត់ ដាវ ណោះ បក់ ប៉ា សាំង លូ ប្រ្រៈ អុញ ចឹង សាគីកៗ។

២៨ បក់ ញ៉ា អ្ន ចៃ ប្រ្រៈ ពួយ ចាបាប រត់ ម៉ូសេ ផា ទី ពូ ប្រ្រៈ ផាញ៉ាន ពៀរ ប៉ែង ដូវ ប៉ប អ៊ែ ផះ ប្រ្រៈ សារ អ្ន ដាក់ ណោះ បក់ ណោះ ត្រង់ ប៉ាន់តោ ឡុត អ្ន តាប៉ាប អុះ។ S

២៩ ទីល នីណោះ ផា បក់ ញ៉ា បីដាយ គន ប្រ្រៈ លូ បីដាយ ផាម ឡាក់ តាត់ អង់កេះ សារ សាញ៉ា រែវ ពុត អ៊ែ ចឹង ត្រង់ ទី ចូត ក្លាំង ឡឹង ណោះ ណាវ ញាន កា ផាម ណោះ ប្រ្រៈ អន់ ប៉ាណូស ដាក់ អ្ន ទី យច អុះ លូ ញាន កា បក់ ណោះ ផាម៉ាត ប៉ាងតី ប៉ាលីង ប្រ្រៈ ឡាក់ ដាក់ ពុត កា ពិន

៣០ ខង ពិន អន់ហ្គាល់ ប្រ្រៈ ឡាក់ កាប ផា «សារ តូ ពូ ស៊ុត កា អាញ ចឹង តូ ពូ»* លូ ទី ប្រាត់ រ៉ះ ផា «ប្រ្រៈ បិកកាតយ័ ហង ចឹង តាត់សុិន សារ ចែត ចូត ប៉ាសុន អ៊ែ»†។

៣១ ត្រង់ អ្នក កាខាក់ ហង កា សារ ប្រ្រៈ ចឹង ចែត ចូត យី ប្រ្រៈ ឡាក់ ទី អាញ រឺស។

៣២ ហត់ អន់ដីស កាចាំង ពិ ផះ អន់ទ្រូល ពែ ផះ អន់ដីស សៀ ណាវៗ ពែ ផះ ណោះ អន់ដីស ដាម អត់ ឡឹង សារ ចុក ប៉ាណាប ខាក់ ដេល។

៣៣ កាណុង កាំឡាំង អន់ដីស បក់ អន់ដា ពូ ផាម៉ាត បីដាយ ទីប ប្រ្រៈ បាប ហះ ម៉ាត់ ប៉ាណូស អៀង ដូវ បក់ អន់ដា ណាវ ប្រ្រៈ គួប លូ ប៉ាណូស ឡាក់ ទី សារ ប៉ាណាប ណោះ ដេល។

៣៤ ផះ ណោះ អន់ដីស តាប៉ាប តាប៉ុន កា គួប អន់ដីស ឡាក់ ត្រង់ ខុក អន់ដីស កា អន់ ពូ រ៉ាត អ្នក រ៉ាស អំប៉ាស អន់ដីស ទីប ទី ពុត ហោក រត់ ខង អន់ដីស អ្ន អន់តត់ ផា អន់ដីស ចឹង ទី រ៉ាស អំប៉ាស ឡាក់ ដាក់ ហ្និត ឡាក់ អ្ន លើយ ពីង ប្លែង តោ។

៣៥ ទីល នីណោះ អន់ដីស ដៃ អ្នាត ដៃ សារ អន់ដីស សៀ កាខាក់ ណោះ ខង សារ សៀ ណោះ ចឹង ទី ខា អៀង កាខាក់។

៣៦ អន់ដីស ត្រង់ ទី ពុត អត់ សារ៉ាញ ម៉ាត់ អ្ន ប្រ្រៈ ពួយ ពុត ប្រ្រៈ លើយ អន់ ទីល ទី កាណាតី ញ៉ា ឡាក់ ប្រ្រៈ បិកកាតយ័ សាញ៉ា ផា ចឹង អន់

៣៧ ខង ទី ប្រាត់ រ៉ះ ផា៖

«អ្ន បៀត ណាវ អ៊ែ ចឹង ពីរ តាទីច ហង
អ៊ែ អ្ន ប៉ាងក្រ អុះ។

៣៨ កាប៉ាច ប៉ាណូស ដាក់ ត្រង់ ឡាក់ ប៉ាសុន អាញ
អ៊ែ ចឹង ទី អាញ រឺស ញាន កា អ៊ែ សៀ

S ១០:២៨ ១០:២៨ បរហៃ សារ អន់ ចាបាប លីក ទី ពៀរ (ចោទិយ/កថា) ១៧:២-៧។ * ១០:៣០ ១០:៣០ សារ អា ឡាក់ ឡឹង សារ អន់ ចាបាប លីក ទី ពៀរ (ចោទិយ/កថា) ៣២:៣៥។ † ១០:៣០ ១០:៣០ សារ អា ឡាក់ ឡឹង សារ អន់ ចាបាប លីក ទី ពៀរ (ចោទិយ/កថា) ៣២:៣៦។

ហះកា បក់ ចំ ចាក ឡាច់ ឡើង អាញ
បក់ ណោះ អូ ត្រក់ ពុត អាញ អុះ»។‡

៣៩ ហះកា កាប៉ាច់ ពិន ឡាក់ ប៉ាណូស សៀ ម៉ាត់ ពិន ទី អាញ រ៉ុស អូ ត្រក់ ឡាក់ កា ប៉ាណូស ចាក
ឡាច់ ឡើង ប្រ្លឹះ ឡាក់ ចឹង តោ រ៉ាយ តោ រ៉ុង ណោះ អុះ។

១១

សារ សៀ ម៉ះ ប៉ាសុន ប្រ្លឹះ សើត ពៃ

១ សារ ពិន សៀ យី ពិន អូ ឡាក់ ៗ ផា ចឹង ទី សារ ញ៉ា ឡាក់ ពិន ម៉ុង ផា ចឹង ទី លូ អូ ឡាក់ ៗ
ឡើង សារ ញ៉ា ឡាក់ ពិន ហៃ អូ ប៉ប ណោះ ដេល។

២ ប៉ាណូស សើត ពៃ ញន កា អន់ខៃ សៀ ប្រ្លឹះ ណោះ ហង បះ ប្រ្លឹះ ប៉ានេ អន់ខៃ។

៣ ញន កា ពិន សៀ បះ ពិន អូ ហ្លង់ ផា ប៉ានីរ ប្រ្លឹះ បិកកាតយ័ ប៉ាំងកើត តេះ ប្លែង ទីល នីណោះ
កាណាត៍ ញ៉ា ៗ ឡាក់ ពិន ហៃ ប៉ប អូ ត្រក់ កើត ឡាច់ ឡើង កាណាត៍ ឡាក់ ទី ត្រង់ ទ្រៀយ ណោះ
អុះ។

៤ ញន កា រត៍ អេបិល សៀ ប្រ្លឹះ បះ អើ ពុះ កាណាត៍ រ៉ាម៉ះ ប្រ្លឹះ ដាក់ ហ្លិត ឡើង កាណាត៍ កាអ៊ី
ន មប អន់ កា ប្រ្លឹះ។ ញន កា រត៍ អេបិល សៀ ណោះ ហង បះ ប្រ្លឹះ បិកកាតយ័ រ៉ះ ផា អេបិល
ឡាក់ ប៉ាណូស ដាក់ ត្រង់ កាណាត៍ អេបិល ពុះ រ៉ាម៉ះ កា ត្រក់ ពុត ប្រ្លឹះ ខាក់។ យ្លឹះ រត៍ អេបិល
តោ កាតាម កា ប៉ានីរ អើ អ្វៃ រ៉ះ កា ពិន ញន កា សារ អើ សៀ។ *

៥ ញន កា រត៍ ហេណុក សៀ ណោះ ហង បះ ប្រ្លឹះ បិកកាតយ័ ប៉ោក ហារ អើ ពឹង ប្លែង អន់ រ៉ាវ៉ា
ចំ ឡើង សារ តោ លូ អូ ទី ពៀ ប៉ប អើ ណារ៉ុ អុះ ខង ប្រ្លឹះ ប៉ោក ហារ អើ ពឹង ប្លែង កេះ។ អន់ទ្រូល
ឡើង ប្រ្លឹះ ប៉ោក ហារ អើ ណោះ ប្រ្លឹះ រ៉ះ ផា រត៍ ហេណុក ត្រក់ ពុត អើ ខាក់។ †

៦ ផា អូ សៀ អូ ទី ពៀ ចឹង ត្រក់ ពុត ប្រ្លឹះ អុះ ខង ផា បក់ ពៀ បិច ម៉ុត ក្បាម ប្រ្លឹះ បក់ ណោះ
ត្រក់ សៀ ផា ទី ប្រ្លឹះ តាទីច លូ សៀ ផា ប្រ្លឹះ ចឹង អន់ សារ ដាក់ កា បក់ ពៀ ខំ ណាំង អើ។

៧ ញន កា រត៍ ណូអេ សៀ ណោះ ហង ផះ អើ កាតាំង ប្រ្លឹះ រ៉ះ កា អើ ឡើង សារ អើ បើ តានី
ប៉ប អើ កា សាយ៉ាំង លូ ប្រ្លឹះ ពួយ ដេល អើ ប្រ្លឹះ ទូក តិស ភៀ តង់ ខាប់ខូ អើ អន់ រ៉ាវ៉ាច់ ឡើង
ទៀក រ៉ាឡាប។ ញន កា អើ សៀ ណោះ ហង បះ អើ តាត់សុន សារ យច ប៉ាណូស ពឹង អង់កក់
តេះ អើ កា ទី សារ ដាក់ ត្រង់ ញន កា អើ សៀ។ ‡

៨ ញន កា រត៍ អាប្រាហាំ សៀ ណោះ ហង បះ អើ សាយ៉ាំង ប៉ានីរ ប្រ្លឹះ ផះ ប្រ្លឹះ ប្រើ អើ ចាក
ឡាក់ អ្វៃ ប៉ាត់ ចារ ម៉ោញ ឡាក់ ចឹង កេះ ប៉ាដក់ ប៉ាជៀ អើ។ រត៍ អាប្រាហាំ កា ចាក ឡាច់ ទីប អើ អូ
អូ កា អើ ចឹង ឡាក់ ប៉ាត់ ចំ ណោះ អុះ។

៩ ញន កា អើ សៀ ណោះ ហង បះ អើ ឡាក់ អ្វៃ ប៉ាត់ ប៉ាថេត ឡាក់ ប្រ្លឹះ ទី សាញ៉ា លូ អើ។ អើ
ឡាក់ អំហ្វិយ អ្វៃ ពឹង រ៉ាណើះ។ គន អើ អ៊ីសាក់ លូ សោ អើ យ៉ាកុប កា អ្វៃ ពឹង រ៉ាណើះ និះទៅ
ដេល ទីប សៀ ផា ប្រ្លឹះ ចឹង អន់ ឡាក់ កា អើ សាញ៉ា ណោះ ហង។

១០ រត៍ អាប្រាហាំ អ្វៃ ក្បាត់ បិច កា អ្វៃ ពឹង មៀង ម៉ោញ ឡាក់ តិស លូ អ្វៃ លើយ ឡាក់ ប្រ្លឹះ បិក
កាតយ័ តាំងឡា ប៉ាំងកើត។

‡ ១០:៣៨ ១០:៣៧-៣៨ សារ អា ឡាច់ ឡើង ហាបាត្តក ២:៣-៤។ * ១១:៤ ១១:៤ ប៉ប ហៃ កាណើត អង់កក់ តេះ
(លោកុប្បត្តិ) ៤:១-១០។ † ១១:៥ ១១:៥ ប៉ប ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៥:២៤។ ‡ ១១:៧ ១១:៧ ប៉ប ហៃ
កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៦:១៣,១៤,២២។

១១ ញន កា អើ សៀ ណោះ ហង យ្រៈ យ៉ាក់ សារ៉ា អូ អូ ទី គន កាតាម ប្រ្រៈ ប្រ្រៈ អន់ អើ ទី គន ដេល ខង អើ យីត ផា ប្រ្រៈ ប៊កកាតយ័ ទី សាញ៉ា នីចម៍ អើ កា ចឹង ប្រ្រៈ នីណោះ ហង។

១២ ញន ខ ណោះ ហង បះ កើត ទី ប៉ាណូស អៀង ឡាក់ កា សំឡង់ ពីង ប្លែង លើ ឡាក់ កា តេះ ឡាពុក រហាង សាឡឹត សាឡាយ ញន កា កាម៉ាក់ ម៉ោញ ដូរ ឡាក់ ក្រាក់ ឡាក់ កេះ ក្យាម៍ ចឹង តៅ ហង។ S

១៣ មូត ទិណោះ កា សៀ លើយ ទីល តៅ អន់ខែ បើ ទី អុះ សារ ប្រ្រៈ ទី សាញ៉ា ណោះ ហះ កា អន់ខែ ហោក កា អន់ខែ ប័ប័ ឡឹង ចាំងហាយុត ដោច ទីប យីត ផា ឡាកោ អន់ខែ ឡាក់ អំហ្វិយ ផះ អ្នែ អង់រ៉ាម៍ ពីង អង់កក់ តេះ អា ដោច។

១៤ អន់ខែ យីត នីណោះ ប្រ្រៈ អន់ ពិន ហ្លង់ ផា អន់ខែ អ្នែ ចាក ណាំង ស្រុក តេះ កា ឡាកោ អន់ ខែ តាទីច ហង។

១៥ ផា អន់ខែ កាចាំង កា ស្រុក តេះ ឡាក់ អន់ខែ អង់កះ ឡាច ណោះ អន់ខែ រីល សីត ណារ៉ូ កា ទី ដេល

១៦ ហះកា អន់ខែ ផះ អ្នែ ណាំង ចារ ម៉ោញ ឡាក់ ដាក់ ហ្វិត យី មៀង ប្រ្រៈ ពីង ប្លែង តោ ណោះ ហង បះ ប្រ្រៈ ប៊កកាតយ័ អូ តាយុស អុះ អន់ អន់ខែ អើ អើ ផា ប្រ្រៈ អន់ខែ ខង អើ ទ្រៀម មៀង ណោះ សារ៉ាប័ កា អន់ខែ ហង។

១៧-១៨ ញន កា រតី អាប្រ្រាហាំ សៀ ណោះ ហង បះ អើ អ្យក់ ឡាក់ អ៊ីសាក់ ប្រ្រៈ កាណាគី ពុះ រ៉ាមៈ ប្រ្រៈ ផះ ប្រ្រៈ សាក់ លួង ពុត អើ។ * ប្រ្រៈ កាប លូ អើ ផា «ទី ដឹង គន សោ អ៊ីសាក់ អាញ ចឹង ប្រ្រៈ សារ សាញ៉ា វែរ ពុត»† ហះកា អើ ភម មប គន អើ ដឹង ម៉ោញ ណោះ។

១៩ រតី អាប្រ្រាហាំ សៀ ផា យ្រៈ គន អើ តៅ កាតាម ប្រ្រៈ ប៊កកាតយ័ អូ តាក់ អង់រីស សីត អើ ណារ៉ូ។ គន អើ រៀប ឡាក់ កា តៅ កេះ កេះណោះ រីស សីត ណារ៉ូ។

២០ ញន កា រតី អ៊ីសាក់ សៀ ណោះ ហង បះ អើ រះ កា គន អើ យ៉ាកុប លូ អេសាវ ឡឹង សារ ដាក់ ឡាក់ ប្រ្រៈ ចឹង អន់ កា អន់ខែ ប៉ាក់ ម៉ាត់ ទៀ។ ‡

២១ ញន កា រតី យ៉ាកុប សៀ ណោះ ហង ផះ អើ ក្យាម៍ ចឹង កាតាច កាសី តាំងហើម អើ កា ប័រ សារ ដាក់ អន់ កា គន យូសីប ផះ ណោះ អើ សាប្រ្រៈ ប្រ្រៈ អន់ដើរ ត្រាក់ ឡាកោ លូ អ៊ីង កាទូង អន់ដើរ។ S

២២ ញន កា រតី យូសីប សៀ ណោះ ហង ផះ អើ ក្យាម៍ ចឹង តៅ អើ រះ កា ប៉ាសុន អ៊ីស្រាអែល ផា អន់ខែ ចឹង ចាក ឡាច ឡឹង ប៉ាថេត អ៊ីស៊ីប ទីប អន់តត់ រះ កា អន់ខែ អន់ អ្យក់ សីត កាន់តឹង ប៉ា ទ្រូ អើ។ *

២៣ ញន កា ពី មើត ម៉ូសេ សៀ បះ អន់ខែ ខិន អោន សាស្វា ម៉ូសេ ប៉ែង ខែ ញន កា ប័ប័ សាស្វា ដាក់ ឡាយ៉ាម៍ ខាក់ អន់ខែ អូ អ្យក់ កា យច ចាបាប់ សាដាច់ អុះ។ †

២៤ ញន កា រតី ម៉ូសេ សៀ ផះ អើ ប៉ាញ្ញី តាម៍ អើ អូ អន់ ពូ អើ អើ ផា សោ សាដាច់ អ៊ីស៊ីប អុះ។ ‡

២៥ អើ យីត ផា អ្នែ ថុក ប៉ាណាប អន់ខូ លូ ប៉ាសុន ប្រ្រៈ ដាក់ ហ្វិត ឡឹង ទី សារ រតី ម៉ោញ ទ្រូ ញន កា ប្រ្រៈ សារ យច។

S ១១:១២ ១១:១២ ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២២:១៧។ * ១១:១៧-១៨ ១១:១៧-១៨ ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២២:១-១៨។ † ១១:១៧-១៨ ១១:១៧-១៨ សារ អា ឡាច ឡឹង កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២១:១២។ ‡ ១១:២០ ១១:២០ ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២៧:២៨-២៩,៣៩-៤០។ S ១១:២១ ១១:២១ ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៤៨:១៥។ * ១១:២២ ១១:២២ ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៥០:២៤-២៥។ † ១១:២៣ ១១:២៣ ប័រ ហៃ សារ ឡាច (និក្ខមន៍) ២:២-៣។ ‡ ១១:២៤ ១១:២៤ ប័រ ហៃ សារ ឡាច (និក្ខមន៍) ២:១០-១២។

២៦ អើ យីត ជា អើ អន់ ពូ បីងាយ ញុន កា អើ ម៉ឹង សាដាច់ បក់ ប្រ្រឹះ ចឹង ប្រើ ពីរ ណោះ ដាក់ ក្លា ឡើង ទី វ៉ាស អំប៉ាស ពីង ប៉ាចេត អ៊ីស៊ីប ខង អើ យីត កា រ៉ាំងវ៉ាន់ ប៉ាក់ ម៉ាត់ ទៀ។

២៧ ញុន កា អើ សៀ បះ អើ ឡាច់ ឡើង ប៉ាចេត អ៊ីស៊ីប អូ អូត កា សាដាច់ អ៊ីស៊ីប អ៊ីក អុះ ខង អើ ទី ពុត ខិន ពៀប ឡាក់ កា អើ ប៉ប័ ប្រ្រឹះ ឡាក់ ពូ ហៃ អូ ប៉ប័។

២៨ ញុន កា អើ សៀ ណោះ ហង បះ អើ ប្រ័ត័ ប៉ុន ទ្រូង លូ ឡាប ផាម ចៀម ពីង កាណាប័ អំប៉ា ដៃ អន់ បិយ ប្រ្រឹះ ប៉ាន់តោ គន ឡោងទ្រៀ សុនសាត អ៊ីស្រាអែល។ ៩

២៩ ញុន កា សុនសាត អ៊ីស្រាអែល សៀ អន់ខែ យួង ទៀក តាំងលេ តិស ឡាក់ កា ចាក ពីង គោក ហះកា ប៉ាក់ សុនសាត អ៊ីស៊ីប ម៉ុត ពួយ កា ឡង់ តោ ទី។ *

៣០ ញុន កា អន់ខែ សៀ សុនសាត អ៊ីស្រាអែល កា ចាក តារ ជុំ មៀង យេវីខូ ទី តាំប៊ើះ ដាវ កេះ ណោះ ប៉ាន់ទៀយ កា ប៉ាក់ ពួក ទី។ †

៣១ កាប៉ាច់ វ៉ាហាប់ ឡាក់ អង់កាន់ ម៉ាលេង ញុន កា អើ សៀ បះ អើ វ៉ាវ៉ាច់ ដាក់ អូ តោ អន់ខូ លូ មុត ប៉ាសាំង លូ ប្រ្រឹះ ញុន កា អើ ហាប់ មុត ឡាក់ សឹប កាន។ ‡

៣២ ញ៉ា អន់ដឹស បិច កា អាញ រះ សារណារូប? អាញ អូហារ ចឹង រះ ឡើង សារ គេខៀន សារ បារ៉ាក់ សារ សាំសុន សារ យែបថា សារ សាដាច់ ដារីត សារ សាំយូអែល លូ សារ មុត វ៉ាគីយ ប្រ្រឹះ អន់ទៀតៗ ណារូ អុះ។

៣៣ ញុន កា អន់ខែ សៀ ណោះ ហង បះ អន់ខែ តាកុះ លូ ប៉ាចេត អន់ទៀតៗ ចាយ ទ្រង អន់ ខែ អន់ខែ តាត់សុន សារ ពូ អន់ ដាក់ ត្រង់ ទីប ទី សារ ប្រ្រឹះ សាញ៉ា ជា ចឹង អន់។ បិក ក្លា កា អូ កាប់ អន់ខែ

៣៤ អុញ កា អូ សា ដេល អន់ខែ វ៉ាវ៉ាច់ ឡើង ប្លា ដាវ យ្រឹះ អន់ខែ អូ ទី សាង កាតាម ប្រ្រឹះ ប្រ័ គី អន់ អន់ខែ ទី សាង ឡុក អន់ខែ អូ តាកុះ កេង ខាក់ ប្រ័ត័ អន់ តាមីរ សាតាក់ តាប្រះ តាប្រោង។

៣៥ មុត អង់កាន់ ឡាក់ ប៉ប័ គន ក្លោ អន់ខែ តោ គន ក្លោ អន់ខែ ណោះ កា រ៉ុស សីត ណារូ។ បក់ អន់ដា អន់ ពូ ប្រ័ត័ អ៊ីត ប៉ាណាប អូ ចៃ អន់ ពូ តោះ ឡើយ អុះ ម៉ាត់ អន់ ទី អាញ រ៉ុស សីត ណារូ ណោះ ដាក់ ហ្គិត។

៣៦ បក់ អន់ដា ណារូ អន់ ពូ កាប អូ ដាក់ ទីប អន់ ពូ ពិត សាប្លាត ទីប អន់ ពូ កត់ លូ ច្រាល លូ ចែត ពីង ខុក ដេល។

៣៧ បក់ អន់ដា ណារូ ពូ ហ៊ីរ លូ អំហ្គោ បក់ អន់ដា ពូ ប៉ាន់តោ សាក លូ សាណាក កាតាច់ គីត អន់តិគី បក់ អន់ដា ពូ កោះ លូ ដាវ អន់ខែ អ៊ែ ឡាឡីគី ឡាឡាគី ទី ដឹង អង់ការ ចៀម លូ អង់ការ ប៉ាវពេ ហង អន់ខែ ពៀត ប៉ាតាង ខោ អាវ លូ អូ ទី កាណាគី គ្រីប នៃវ ទីប ពូ ជិះ ចត័ ប្រ័ត័ អូ ដាក់។

៣៨ អន់ខែ ចាក ឡង់លៃ ពីង ស្រី តិស ទីប អ៊ែ ពីង ប៉ានីម ពីង រ៉ុង អំហ្គោ លូ គីប អំហ្គោ។ ប៉ាណូ ស ពីង អង់កក់ តេះ អា អូ យី ចឹង អ៊ែ អន់ខូ លូ អន់ខែ អុះ។

៣៩ កាប៉ាច់ មុត ទីណោះ យ្រឹះ ប្រ្រឹះ ប៉ានេ អន់ខែ ញុន កា អន់ខែ សៀ កាតាម ហះកា អន់ខែ បើ តាន់ ទី សារ ប្រ្រឹះ សាញ៉ា អា អុះ

៤០ ខង ប្រ្រឹះ ទ្រៀម សារ ឡាក់ ដាក់ ហ្គិត សាំវ៉ាប់ កា ពិន ទីល នីណោះ អើ អូ ប្រ័ត័ អន់ អន់ខែ ដាក់ កាខាក់ អន់ទ្រូល ឡើង ពិន អុះ។

៩ ១១:២៨ ១១:២៨ ប៉រ ហៃ សារ ឡាច់ (និក្ខមន៍) ១២:១២-៤២។ * ១១:២៩ ១១:២៩ ប៉រ ហៃ សារ ឡាច់ (និក្ខមន៍) ១៤:១៦-១៧។ † ១១:៣០ ១១:៣០ ប៉រ ហៃ យូស្មេ ៦:១-២០។ ‡ ១១:៣១ ១១:៣១ ប៉រ ហៃ យូស្មេ ២:១-២១; ៦:២២-២៥។

១២

សារ ប្រៀប ប៉ាញ់ចាល ពិន ឡាក់ កា ពី ប៉ាញ់ចាល គន

១ ញន កា អន់ខែ ទិដ្ឋ អ្នែ ហៃ ជុំ ពិន ទីល នីណោះ ពិន ត្រត់ អ្នាត ពិ ទិ សារ ញ៉ា ឡាក់ ប្រតី អន់ គៀម ទីប អ្នាត ទិ សារ យច ឡាក់ អ្នែ ត្រត់ រិត ពឹង ពិន កេះណោះ ខំ ប៉ាលួង សាតាក់ ឡាក់ ប៉ាក់ ម៉ាត់ ពួយ ទ្រង ប្រៀប ប៊កកាតយ័ ទ្រៀម អន់ កា ពិន។

២ ពិន ត្រត់ ហៃ ប៉ាក់ យីស៊ូ ខង អ៊ែ ឡាក់ តាំងឡា ប៉ាណាំ អន់ ពិន សៀ លូ ប្រតី អន់ ពិន សៀ ដាក់ កាខាក់ អ៊ែ ដាម អត់ កា សារ អីត ប៉ាណាប អ្នែ ពឹង អ្នែ គីង អ៊ែ អូ យីត ផា សារ ណោះ ត្រត់ តាយុស អុះ ញន កា អ៊ែ ហៃ កា សារ ហោក រត់ ឡាក់ អ៊ែ ចឹង ទី ប៉ាក់ អន់តីត។ កិញអៀ អា អ៊ែ ផះ អ្នែ ពឹង ចារ អំរ៉ាញ អីញ តែង សាម៉ា ត្រេ សាដាច់ ម៉ះ ប្រៀប ប៊កកាតយ័។

៣ ហត់ អន់ដីស យីត ចា ជ្រែប ហៃ ឡឹង សារ អ៊ែ អត់ សាំរ៉ាញី កា ប៉ាលួស អូ ដាក់ ឡាក់ ប៉ាសាំង លូ អ៊ែ កាខាក់ ម៉ាក់ អន់ដីស ដាក់ អូ ស្រាប់ សៀ លូ អូ សាប ពុត

៤ ខង អន់ដីស បើ ទិ សារ ពូ ប្រតី អូ ដាក់ កា អន់ដីស ទីល តោ អុះ ទីល នីណោះ អន់ដីស ត្រត់ ដាម អត់ កាខាក់។

៥ អន់ដីស ដៃ ពិល ប៉ានីរ ប្រៀប ឡាក់ បាំងហោក ពុត ពៀក ញន អ៊ែ អន់ដីស ផា គន អ៊ែ ផាះ

«អី គន អីស ដៃ បីដាយ សារ ប្រៀប អន់តត់ ប៉ាតោ

ដៃ អុក ពុត ពៀក កា សារ ប្រៀប កាប កា អីស

៦ ខង ប្រៀប អន់តត់ ប៉ាតោ កា បក់ ចំ ឡាក់ អ៊ែ បិច ចៃ

ទីប ពិត ប៉ាញ់ចាល បក់ ចំ ឡាក់ អ៊ែ អន់ កេះ គន អ៊ែ»។*

៧ អន់ដីស ត្រត់ អត់ សាំរ៉ាញី កា សារ ប៉ាញ់ចាល អា ប្រៀប ប៉ាញ់ចាល អន់ដីស ឡាក់ កា ពី ប៉ាញ់ ចាល គន។ ញ៉ា យើយ ទី ដេល ប គន បក់ ចំ ឡាក់ ពី អូ ទី ប៉ាញ់ចាល ?

៨ ផា ប្រៀប អូ ប៉ាញ់ចាល អន់ដីស ឡាក់ កា គន អ៊ែ អន់ទៀតៗ ដេល ទីល នីណោះ អន់ដីស អូ ត្រត់ គន អ៊ែ តាទីច អុះ។

៩ ពិន ទី ពី តែង ឡាកោ បាំងឡៃ ពិត ប៉ាញ់ចាល ពិន ហះកា ពិន អ្នែ កា ការុប អ៊ែ ដេល កាប៉ាច់ ប្រៀប ប៊កកាតយ័ ឡាក់ ពី តែង ប៉ាដាត ប៉ាលឹង ហឹង ខាក់ តះ ពិន ត្រត់ អ្សិល កូត ប្រតី ពួយ ប៉ានីរ អ៊ែ ម៉ាក់ អន់ ទី អាញ រីស។

១០ ពី ពិន យើយ ប៉ាញ់ចាល ពិន អូ ទុញ សាណាំ អុះ តាម អ៊ែ យីត ផា ដាក់ ហះកា ប្រៀប ប៊កកា តយ័ ប៉ាញ់ចាល ពិន ភៀ អន់ ទី ខា ម៉ាក់ អន់ ពិន ដាក់ ត្រង់ ឡាក់ កា អ៊ែ ដេល។

១១ ដាវ ចំ ប្រៀប ប៉ាញ់ចាល ពិន ប្រតី អន់ ពិន អុក ពុត ខាក់ អូ ត្រត់ ប្រតី អន់ ពិន ហោក រត់ អុះ ហះកា ឡែង ឡឹង ណោះ ទី ខា ដេល សារ ប្រៀប ប៉ាញ់ចាល ណោះ ប្រតី អន់ ពិន ទី សារ សា ណុក សារ៉ាក់ ទីប ដាក់ ត្រង់។

សារ ពិន អូ ត្រត់ ប៉ាតែក លូ ប្រៀប

១២ ទីល នីណោះ ហត់ លីក តី ឡាក់ ឡាកាញី លូ តាកុល ឡាក់ ឡាប៉ាត ណោះ ប្រតី អន់ កាង ពិ។

១៣ ហត់ ប្រតី ទ្រង អន់ ត្រង់ ម៉ាក់ ឡាម៉ត់ ចាក អន់ ទី បក់ កាជក ជុង ដាក់ ណារ។

* ១២:៦ ១២:៦ សារ អា ឡាច់ ឡឹង សារ អន់តត់ ប៉ាតោ (សុភាសិត) ៣:១១-១២។

១៤ ហាក់ ខំ អែ អន់ ដាក់ រម លូ ពូ ទីប អែ ដាក់ សាំរ៉ាប់ កា ប្រ្លឹះ ផា អូ អែ ដាក់ ណោះ អូ ទី ពៀ ចឹង ប័ប័ ប្រ្លឹះ អុះ។

១៥ ហាក់ ឡាវ៉ាង កា ខាក់ អ្នក ផែត ទី ពៀ ឡាច់ ឡឹង សារ តាប៉ាប តាប៉ុន ម៉ះ ប្រ្លឹះ។ ដៃ អន់ ពៀ កេះ អូ ដាក់ ពៀប ឡាក់ កា អ្នក ប៉ាញីល ឡាក់ ប្លោហ ហារ ខង អែ ចឹង ប្រ័ត អន់ ទី សារ តាប៉ុញ តាប៉ាក់ លូ ប្រ័ត អន់ ពូ អៀង កើត អូ ដាក់ ដេល។

១៦ ហាក់ ឡាវ៉ាង កា ខាក់ ដៃ អន់ ពៀ ប្រ័ត លូ កាម៉ាក់ លូ អង់កាន់ ឡាឡាក់ ឡាឡាក់ លូ ដៃ អន់ ពៀ ងល់ ឌី អូ សៀ អូ រ៉ាប់ ប្រ្លឹះ ឡាក់ កា អេសារ អ្នក ប៉ាដក់ ប៉ាជៀ ចានែក គន ឡោង ទ្រៀ តូរ លូ សាអ៊ឹង ម៉ោញ គូម។ †

១៧ អន់ដីស ទិឌូ កា អូ កេះ ដេល អន់តីត ឡឹង ណោះ អែ ប័រ ឡោម បិច កា ទី សារ ដាក់ ឡឹង ពី អែ ពី អែ ហ៊ីរ អ្នក អែ។ យ្លឹះ អែ ឡោម ឡា ទីប ឡាច់ ទៀក ម៉ាត់ កាតាម កា ពី អែ អូ រឿ ពុត អុះ។ ‡

១៨ អន់ដីស អូ ត្រត់ ឡាក់ កា សុនសាត អ៊ីស្រាអែល សើត ពែ អុះ អន់ខែ ឡា ទីល ប៉ានីម ម៉ោញ ឡាក់ ពូ ហៃ ប័ប័ យី ប៉ានីម ស៊ីណាយ ឡាក់ ទី អុញ សា លូ ម៉ាម៉ាំង ម៉ាមត អិត តាទុក តាទុយ ទីប ទី ខ្យាល តាវ៉ាញ

១៩ អន់ខែ កាតាំង ពូ ខ្លោម សាណោង លូ កាតាំង ប៉ានីរ ប្រ្លឹះ កាកាប ទីប អន់ខែ ឡោម ឡា ដៃ អន់ ប្រ្លឹះ កាកាប លូ អន់ខែ ណារ

២០ ញន កា អន់ខែ អ្នក កា ប៉ានីរ ប្រ្លឹះ ឡាក់ រះ ផា «យ្លឹះ ប៉ាណូស ពៀ កាតាម យ្លឹះ កាណា គី ញ៉ា កាតាម ផា ឡា ចត់ ពីង ប៉ានីម ណោះ ពូ ត្រត់ ហ៊ីរ ប៉ាន់តោ លូ អំហ្គា ឡូត» §។

២១ សារ អន់ខែ ប័ប័ ណោះ យី ត្រត់ អ្នក ខាក់ ណោះ ហង បះ រតី ម៉ូសេ រះ ផា «អាញ អ្នក កា ខាក់ រ៉ាវ៉ែត ឡាកោ»។

២២ ហះកា អន់ដីស ឡា ទីល ប៉ានីម ស៊ីយ៉ូន យី ឡា ទីល មៀង យេរូសាឡឹម ពីង ប្លែង ឡាក់ មៀង ប្រ្លឹះ បិកកាតយី ឡាក់ ទី អាញ រីស ទីប ទី បិយ ប្រ្លឹះ អែ អៀង យ៉ាប ឡាន ដូរ អែ អន់ខូ ហោក រត់ អរវ រសោ។

២៣ អន់ដីស ឡា ប៉ាក់ ចារ មូត គន ឡោង ទ្រៀ ប៉ាតុ គូប យី ទី ប៉ាណូស ឡាក់ ទី សិច ពីង ប្លែង ទីប អន់ដីស ឡា អែ ប៉ាក់ ងីរ ប្រ្លឹះ បិកកាតយី ឡាក់ តាំងឡា តាតសិន សារ កា ប៉ាណូស ទី ឌូ លូ ឡា ប៉ាក់ ប៉ាដាតី មូត ដាក់ ត្រង់ ឡាក់ អូ ទី សារ យច កេះ។

២៤ អន់ដីស កា ឡា កេះ ដេល ប៉ាក់ យីស៊ូ ឡាក់ ប្រ័ត កាណាដ៍ ឡឹង សារ សាញ៉ា រែវ ពុត ណារ ទីប អន់ដីស ឡា ប៉ាក់ ផាម ឡាក់ ព្រឹះ ភៀ ប័រ ដៃ អន់ ប្រ្លឹះ អ្នក យ៉ូ ផាម យីស៊ូ ណោះ ដាក់ ហ្គិត ឡឹង ផាម អេបិល ឡាក់ ក្រានី កា ប័រ អន់ ប្រ្លឹះ ចែត ថុត ពូ *។

២៥ អន់ដីស ដៃ ប៉ាតែក ដៃ លូ ប្រ្លឹះ ឡាក់ ផះ កាកាប លូ អន់ដីស ខង ផះ សុនសាត អ៊ីស្រា អែល អូ សាំយ៉ាំង រតី ម៉ូសេ អន់តត់ ប៉ាតោ កា អន់ខែ ពីង អង់កក់ តេះ អា ពែ អន់ខែ អូ រ៉ាវ៉ាច់ ឡា កោ អុះ ទីល នីណោះ ផា ពិន ប៉ាតែក អូ ចៃ សាំយ៉ាំង ប៉ានីរ ប្រ្លឹះ ឡាក់ អន់តត់ ប៉ាតោ កា ពិន ឡឹង ប្លែង ហ៊ឹង ខាក់ ពិន អូ រ៉ាវ៉ាច់ ឡាកោ តះ។

២៦ ផះ ប្រ្លឹះ កាប ពីង ប៉ានីម ស៊ីណាយ ពែ ប៉ានីរ អែ កាកាប ណោះ រ៉ាវ៉ែត អង់កក់ តេះ ហះ

† ១២:១៦ ១២:១៦ ប័រ ហៃ កាណេត អង់កក់ តេះ (លោកុប្បត្តិ) ២៥:២៩-៣៤។ ‡ ១២:១៧ ១២:១៧ ប័រ ហៃ កាណេត អង់កក់ តេះ (លោកុប្បត្តិ) ២៧:៣០-៤០។ § ១២:២០ ១២:២០ ប័រ ហៃ សារ ឡាច់ (និក្ខមនំ) ១៩:១២-១៣។ * ១២:២៤ ១២:២៤ ប័រ ហៃ កាណេត អង់កក់ តេះ (លោកុប្បត្តិ) ៤:១០។

កា កិញអៀ អា អើ សាញ៉ា ជា «ម៉ោញ ទង អា ណារ្ណ អូ ត្រង់ ដឹង អង់កក់ តេះ អុះ ចឹង វ៉ៃត ប្លែង កា ចឹង វ៉ៃត ដេល»†។

២៧ សារ អើ ជា «ម៉ោញ ទង អា ណារ្ណ» ណោះ អើ បិច រះ ជា កាណាគី ឡាក់ វ៉ៃត អើ ចឹង អ្សក់ ឡាច់ ទិ កាណាគី ទិណោះ យី កាណាគី ញ៉ា ឡាក់ អើ បាំងកើត សើត ពៃ ទីល នីណោះ អ្នែ ដឹង កាណាគី ឡាក់ អូ អូ វ៉ៃត។

២៨ ញន កា ពិន ចឹង ម៉ុត រាំងហៃ រាំងខ្យា អន់ខូ លូ ប្រ្លះ ពិន ត្រង់ ប៉ានេ អើ ខង សារ រាំងហៃ រាំងខ្យា ណោះ អូ អូ វ៉ៃត អុះ។ ណោះ ហង អន់ ពិន អ្សល កូត ទីប ប៉ានេ សាំប្ល្លះ ប្រ្លះ ត្រង់ ឡាក់ កា ពុត អើ បិច

២៩ ខង ប្រ្លះ ពិន អើ ឡាក់ កា អុញ ផះ សា គីកៗ †។

១៣

សារ អ្នែ កោប អន់ ត្រង់ ពុត ប្រ្លះ

- ១ ហត់ បិច ចៃ កា គូប ឡាក់ កា អុះ ឡាក់ កា មី។
- ២ ហត់ រាំងហៃ អំហ្វិយ អន់ ដាក់ៗ ខង ទី បក់ អន់ដា ហាប់ ទីប បិយ ប្រ្លះ ហះកា អន់ខៃ អូ អន់ ហ្គាល់ កា បិយ ប្រ្លះ អុះ សាមីគី កា ប៉ាណូស ដោច។
- ៣ ហត់ អន់ដីស យីត កា គូប អន់ដីស ឡាក់ ផះ អ្នែ ត្រង់ ខុក ពៀប ឡាក់ កា អន់ដីស ត្រង់ ខុក អន់ខូ លូ អន់ខៃ ដេល ទីប យីត កា មុត បក់ ពូ ផះ ប្រ្លឹ បាប ខង អន់ដីស កា ទី ឡាក់ បាំងឡៃ អ្នែ អីត ប៉ាណាប និះទៅ ដេល។
- ៤ អន់ ប៉ាណូស ទិខូ កា រ៉ុប ចាបាប់ សារ ទី ក្លោ កាម៉ាញ។ ក្លោ លូ កាម៉ាញ ត្រង់ អ្នែ ដាក់ ត្រង់ លូ គូប ខង ប្រ្លះ បិកកាតយី ចឹង ចែក ថូត បក់ វ៉ាលង កល់ ក្លោ កាម៉ាញ លូ បក់ ប្រ្លឹ លូ កាម៉ា លូ អង់កាន់។
- ៥ ត្រង់ សាំងកៃ ឡាក់ ដៃ ខ្លាម បិច កា លៀន ដៃ យី ត្រង់ សាណិ ពុត កា កាណាគី ញ៉ា ឡាក់ អន់ដីស ទី កេះ ខង ប្រ្លះ បិកកាតយី រះ ជា «អាញ អូ អ្នែ អន់ដីស អុះ»*។
- ៦ ញន ណោះ ហង បះ ពិន ខិន កាប ផាះ

«ប្រ្លះ បិកកាតយី បក់ តង់ អាញ
ណោះ ហង បះ អាញ អូ អ្សត កា ញ៉ា អុះ
អូ ទី ពៀ អ្នែ ប្រ្លឹ កា អាញ អុះ»។†

៧ ហត់ អន់ដីស យីត ហៃ កា ម៉ែត ណាផា អន់ដីស ឡាក់ បាំងហៀន សារ ប្រ្លះ កា អន់ដីស អន់ ទ្រួល ពៃ។ ហត់ យីត ចាជ្រែប ហៃ ឡឹង ឡាក់ បៀប អន់ខៃ អ្នែ កោប ត្រង់ សៀ ប្រ្លះ ឡាក់ កា អន់ ខៃ ណោះ ដេល។

៨ យីស្នូ គ្រិះ អើ អ្នែ និះទៅ ឡឹង សើត ពៃ ទីល រ៉ាប់ ដាវ អា ទីប យ៉ាង តោ កា អ្នែ និះទៅ ដេល។

៩ ដៃ សៀ ពួយ សារ ពូ បាំងហៀន តាងៗ ដៃ។ ពិន ត្រង់ ប្រ្លឹ អន់ ពុត ពៀក សៀ កាខាក់ ញន កា ពុត ដាក់ ម៉ះ ប្រ្លះ បិកកាតយី អូ ត្រង់ ញន កា ប្រ្លឹ ពួយ ចាបាប់ សារ សាណា ណោះ អុះ ខង ចាបាប់ ទិណោះ អូ ទី ខា កា មុត បក់ ប្រ្លឹ ពួយ ណោះ អុះ។

† ១២:២៦ ១២:២៦ ប៉រ ហៃ ហាកាយ ២:៦។ † ១២:២៩ ១២:២៩ ប៉រ ហៃ សារ អន់ ចាបាប់ លីក ទី ពៀរ (ចោទិយ/កថា) ៤:២៤។ * ១៣:៥ ១៣:៥ សារ អា ឡាក់ ឡឹង យូស្នេ ១:៥។ † ១៣:៦ ១៣:៦ សារ អា ឡាក់ ឡឹង ផាប អញសៃ ប៉ានេ ប្រ្លះ (ទំនុក/តម្កើង) ១១៨:៦។

១០ យីស៊ូ វ៉ាម៉ែ បង្រៀន លូ ឡាកោ អើ ទៅ ណោះ ពៀប ឡាក់ កា អន់ហ្នឹង ពីង រោង វ៉ាម៉ែ ហះកា ម្នាក់ ក្រាក់ វ៉ាម៉ែ បង្រៀន អូ ទី ចាបាប់ អ្នក សា សាណា ឡឹង អន់ហ្នឹង អា អុះ ទី ដឹង ពិន ឡាក់ សៀ អើ ខិន អ្នក សា។

១១ ម៉ែត ក្រាក់ វ៉ាម៉ែ បង្រៀន ឃើយ អ្នក ផាម អ្នក ម៉ុត ពីង ចារ វ៉ាម៉ែ បង្រៀន ភៀ អន់ វ៉ាវ៉ាច់ ឡឹង សារ យច ហះកា អ្នក ណោះ ពូ ពុះ តែង ឡឹង ចារ ប៉ាសុន អ្នក។

១២ យីស៊ូ កា និះទៅ ដេល អើ អីត ប៉ាណាប តែង ឡឹង មៀង ញុន កា បិច ហ្វាយ ប៉ាសុន អន់ ដាក់ សាវ៉ាប កា បង្រៀន ញុន កា ផាម អើ។

១៣ ញុន ណោះ ហង បះ ពិន ត្រក់ ឡាច់ ឡាក់ ប៉ាក់ ចារ យីស៊ូ អ្នក តាង ឡឹង ពូ ទីប អន់ សាវ៉ាញី អន់ ពូ បីដាយ ឡាក់ កា អើ ដេល

១៤ ខង ពីង អង់កក់ តេះ អា ពិន អូ ទី មៀង ចឹង អ្នក ដាក់ លើយ។ អុះ ណោះ ហង បះ ពិន ខំ ណាំង មៀង ឡាក់ ចឹង ទី ប៉ាក់ ម៉ាត់ ទៀ។

១៥ ទីល នីណោះ ពិ ពិន ប៉ានេ បង្រៀន លើយ។ ញុន កា យីស៊ូ ខង សារ ពិន ប៉ានេ ណោះ ពៀប ឡាក់ កា កាណាតី ពូ ពុះ វ៉ាម៉ែ បង្រៀន ឡាក់ សារ ដាក់ ឡាច់ ឡឹង ពីរ ពិន ផះ អ្នក រះ ឡឹង សារ យីស៊ូ។

១៦ ដៃ ពិល ប្រក់ សារ ដាក់ លើ អន់ កាណាតី កា ពូ ខង ប្រក់ នីណោះ ត្រក់ ពុត បង្រៀន ខា ក់ ពៀប ឡាក់ កា កាណាតី ពូ ពុះ វ៉ាម៉ែ បង្រៀន ដេល។

១៧ ហត់ វ៉ាប សៀ ម៉ែត ណាវ៉ា កាណាង ក្រុំ អន់ដីស ពិ ទីប សាវ៉ាង ប្រក់ ពូយ ប៉ានីរ អន់ខែ ដេល ខង អន់ខែ ផះ អ្នក រាំងហៃ ប៉ាដាត ប៉ាលីង អន់ដីស ទីប អន់ខែ ចឹង រះ កា បង្រៀន បិកកាតយី ទី ងារ ញ៉ា ឡាក់ អន់ខែ ប្រក់ ណោះ។ ផា វ៉ាប សៀ ណោះ អន់ខែ ចឹង ប្រក់ ងារ អា ទីប ទី ពុត ហោក រត់។ ផា អន់ខែ ប្រក់ ងារ ទីប អុក ពុត ណោះ អន់ដីស អូ ទី ខា ញ៉ា ហង។

១៨ ប៉រ អន់ដីស ម៉ន់ ឡោម បង្រៀន អន់ កា ញីន ណើ ខង ញីន សៀ ផា ពុត ពៀក ញីន ដាក់ ត្រង់ កេះ ទីប បិច ប្រក់ ដាក់ គ្រីប នែរ

១៩ កាខាក់ អើ ប៉រ អន់ដីស ម៉ន់ ឡោម បង្រៀន អន់ កា អាញ លើយ។ ម៉ាត់ បង្រៀន អន់ អាញ ឡាក់ ណាវ៉ា ប៉ាក់ ចារ អន់ដីស ស្រីស។

២០ បង្រៀន បិកកាតយី ឡាក់ តាំងឡា សារ សាណាក សាវ៉ាក តាត់ អង់រីស យីស៊ូ ឡាក់ តាំងឡា ពិន អើ ហង ឡាក់ តាំងឡា រង តាប៉ល់ ចៀម ខង អើ តាត់ អង់កេះ សារ សាញ៉ា វែរ ពុត ឡាក់ អ្នក លើយ ញុន កា ផាម អើ។

២១ អន់ បង្រៀន អន់ អន់ដីស អូ ប្រក់ សារ ដាក់ គ្រីប នែរ ឡាក់ កា ពុត អើ បិច អន់ អើ ប្រក់ ងារ ពីង ពិន តាម ពុត អើ ញុន កា យីស៊ូ គ្រិះ។ ពិ ពិន ប៉ានេ អើ លើយ។ អាមែន។

២២ អី អុះ មី អាញ ប៉រ ឡោម ឡា អន់ដីស អន់ អន់ដីស ខំ សាវ៉ាង ប៉ានីរ អាញ អន់តត់ ប៉ាតោ ពីង សត់ត្រា អាញ ច្រាក់ ប៉ាហ្សី កា អន់ដីស បាបិត បាបិត អា។

២៣ អាញ បិច រះ កា អន់ដីស អន់ អូ អន់តត់ ផា ផីម៉ូថេ ឡាក់ អុះ មី ពិន ពូ តោះ ឡាច់ អើ ឡឹង ខុក កេះ។ ផា អើ ពិះ ទីល ប៉ាក់ អាញ ស្រីស។ ណោះ អាញ ចឹង ឡាក់ ប៉ាក់ ចារ អន់ដីស អន់ខុ លូ អើ។

២៤ អាញ ប៉រ អំបញ្ច ម្នាក់ ណាវ៉ា លូ ប៉ាសុន បង្រៀន ទីខុ អន់ដីស ដាក់ ឡាកោ ប៉ាំងឡេ ដេល ប? ម្នាក់ ឡាក់ ពិះ ឡឹង ប៉ាថេត អីតាលី កា អំបញ្ច ផា អន់ដីស ដាក់ ឡាកោ ប៉ាំងឡេ ដេល ប?

២៥ អន់ បង្រៀន ដាក់ ពុត កា អន់ដីស ទីខុ។

† ១៣:២៤ ១៣:២៤ ម្នាក់ ឡាក់ ពិះ ឡឹង ប៉ាថេត អីតាលី ពិន ព្រៃ នីអៀ កា ត្រក់ ដេល: ម្នាក់ អ្នក អ្នក ពីង ប៉ាថេត អីតាលី អា។

សត្រា យ៉ាកុប ប្រាក់

សារ អន់តត់ រ៉ះ

សត្រា អា រ៉ា យ៉ាកុប ប៉ាហ្វើ កា សុនសាត អ៊ីស្រាអែល ឡាក់ ក្លុះ គូប សោប អ៊ែ ប៉ាត់ ប៉ាថេត អន់ទៀតៗ ពីង អង់កក់ តេះ (ប័រ ហៃ ១:១)។ អ៊ែ អន់តត់ ប៉ាតោ ឡឹង សារ អ៊ែ កោប រ៉ប់ ដាវ សារ៉ាវ កា មូត សៀ យីស៊ូ។ ពូ យីត ផា រ៉ា យ៉ាកុប ឡាក់ ប្រាក់ សត្រា អា យី អុះ យីស៊ូ (ប័រ ហៃ កាឡាទី ១:១៩)។ អ៊ែ ប្រឹក ម៉ែត ណាំផា ក្រុំ ហៀន សារ ប្រឹះ អ៊ែ ពីង មៀង យេរូសាឡឹម។

សារ សាំខាន់ៗ

រ៉ា យ៉ាកុប អន់តត់ ប៉ាតោ កា មូត បក់ សៀ យីស៊ូ អន់ អ៊ែ កោប អន់ ត្រត់ ពូយ សារ អន់ខែ សៀ។ មូត សៀ យីស៊ូ អូ ត្រត់ ក្រានី កា សាំយ៉ាង ពូ រ៉ះ សារ ប៉ានី ប្រឹះ ណោះ អុះ យី ត្រត់ ប្រឹក ពូយ ដេល។ ផា ក្រានី កា សៀ ដោច អូ ទី ប្រឹក សារ ដាក់ ណោះ អូ ទី ខា អុះ។

រ៉ា យ៉ាកុប រ៉ះ អន់តត់ ប៉ាតោ កា មូត សៀ យីស៊ូ អន់ ដាម អត់ ផះ ទី សារ ថុក ឡាំបាក។ អ៊ែ ផា ពិន ត្រត់ ហាប់ ពូ អន់ទៀតៗ ដៃ រ៉េស ម៉ាត់ លូ ត្រត់ ការ៉ុប មូត ថុក ញ៉ាក ផះ កាកាប ត្រត់ អូ សាំងតៃ ប៉ានី។ អ៊ែ កាប បាំងអាល កាខាក់ កា មូត ប្រឹះ ប៉ាតុរង ខង អន់ខែ ជិះ ចតី មូត ថុក ញ៉ាក។ ប៉ាត់ ឡុច រ៉ា យ៉ាកុប រ៉ះ តាត់ កាចាំង កា មូត សៀ យីស៊ូ អន់ ខំ ម៉ន់ អើ ប្រឹះ លូ តង គូប សោប។

- រ៉ា យ៉ាកុប រ៉ះ ឡឹង សារ សាត់ លូង ពុត សៀ ញន កា សារ ឡាំបាក។ (១:២-១៨)
- រ៉ា យ៉ាកុប ប្រឹ ពូ ប្រឹក ពូយ ប៉ានី ប្រឹះ អូ ត្រត់ ក្រានី កា សាំយ៉ាង ដោច អុះ។ (១:១៩-២៧)
- រ៉ា យ៉ាកុប ទីប ពូ អូ អន់ រ៉េស ម៉ាត់។ (២:១-១៣)
- រ៉ា យ៉ាកុប ប្រឹ ពូ ប្រឹក ដាក់ អូ ត្រត់ ក្រានី កា សៀ ដោច។ (២:១៤-២៦)
- រ៉ា យ៉ាកុប អន់តត់ ប៉ាតោ កា ពូ ឡឹង ប៉ានី កាកាប។ (៣:១-១៨)
- រ៉ា យ៉ាកុប រ៉ះ កា ពូ ដៃ អន់ បិច ចៃ កា កាណាត់ ពីង អង់កក់ តេះ អា។ (៤:១-៥:៦)
- សារ អន់តត់ ប៉ាតោ អន់ទៀតៗ។ (៥:៧-២០)

១ អាញ សិច យ៉ាកុប ឡាក់ ទុច ប្រឹះ បិកកាតយ័ លូ ទុច យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា។ សត្រា អា អាញ ប៉ាហ្វើ អន់ កា គន សោ អ៊ីស្រាអែល ទី ១២ ផ្លង ឡាក់ ក្លុះ គូប សោប អ៊ែ ប៉ាញ ទីប អង់ កក់ តេះ។ អាញ ប័រ អំបញ្ច អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប ?។

សារ សាត់ លូង ពុត សៀ

- ២ អ៊ី អុះ មី ដាវ ចំ អន់ដីស ទី សារ ឡាំបាក អៀង នៃវ ត្រត់ យីត ផា សារ ណោះ ចឹង ប្រឹក អន់ កា អន់ដីស ហោក រ៉ា កាខាក់
- ៣ ខង អន់ដីស អូ កេះ សារ សាត់ លូង ពុត អន់ដីស សៀ អា ចឹង ប្រឹក អន់ កា អន់ដីស ដាម អត់។
- ៤ ហះកា អន់ដីស ត្រត់ ដាម អត់ លើយ ទីល ឡុច ម៉ាត់ អន់ដីស ចឹង កើត ប៉ាណូស ដាក់ កាខាក់ អូ ទី យច សារ ញ៉ា អុះ។

៥ កាណាង កាំឡាំង អន់ដីស ណោះ ជា ទី ញើ អូ អូ អូ ហ្នង ប៉ាណូស ណោះ ត្រក់ ប៉រ ឡឹង ប្រ្រឹះ បិកកាតយ័ ណោះ អើ ចឹង អន់ ខង អើ ដាក់ ពុត ចៃ អន់ កា ប៉ាណូស ទិខូ អើ អូ ជា ញ៉ា អុះ។

៦ ហះកា ប៉ាណូស ណោះ ត្រក់ ទី ពុត សៀ អូ សង់សៃ ខង ប៉ាណូស ឡាក់ ទី ពុត សង់សៃ ឡាក់ កា ទៀក សាឡឹត សាឡាយ រាំងក្លាច កា ខ្យាល ជីវ ហាវ។

៧ ប៉ាណូស នែវ អា ដៃ សាមីគី ជា អើ ចឹង ទី កាណាគី ញ៉ា ឡឹង ប្រ្រឹះ បិកកាតយ័

៨ ខង អើ ឡាក់ ប៉ាណូស ទី ពុត ញើ គ្រឹប ង៉ារ អើ ប្រឹគី ណោះ ស៊ុត កា ម៉ាឡាំ ម៉ាឡាយ ទិណោះ។

៩ អី អុះ មី បក់ ថុក ញ៉ាក ប៉ាកម៉ង ហត់ អន់ដីស តិស ម៉ុះ ពិ ខង ប្រ្រឹះ បិកកាតយ័ តាត់ អំប៉ោក អន់ដីស កេះ។

១០ កាប៉ាច់ បក់ ប្រ្រឹះ ប៉ាតុរង ឡាក់ កើត ថុក ញ៉ាក ហត់ អន់ដីស តិស ម៉ុះ ដេល ពិ * ខង បក់ ប្រ្រឹះ ប៉ាតុរង ញើ ឡាក់ កា ប៉ាកាវ ចឹង ឡាយ៉ោ ប្រុង។

១១ ប៉ាត់ ដាវ ឡាច តុ ថាំង កេះ តើម អើ កា ឡាយ៉ោ ក្រោះ ប៉ាកាវ ឡាយ៉ោ ប្រុង អូ ឡាយ៉ាម ហង។ មូត បក់ ប្រ្រឹះ ប៉ាតុរង កា និទៅ ដេល ផះ អើ អ្នែ ប្រឹគី ង៉ារ អើ ចឹង ហ្សឹង ហ្សើត ឡុត។

១២ ញើ ដាម អត់ ផះ ទី សាវ ឡាំបាក ប៉ាណូស ណោះ ចឹង ទី សាវ សាណុក សាវ៉ាក តាទីច ហង ជា អើ ដាម អត់ ទីល ឡុច ណោះ អើ ចឹង ទី អាញ រ៉ុស លើយ ឡាក់ កា ប្រ្រឹះ បិកកាតយ័ ទី សាញ៉ា ជា ចឹង អន់ កា បក់ ចំ ឡាក់ បិច ចៃ កា អើ។

១៣ ញើ ទី ពុត បិច ប្រឹគី អូ ដាក់ ដៃ កាប ជា «ប្រ្រឹះ បិកកាតយ័ ប្រើ អាញ ប្រឹគី អូ ដាក់» ខង អូ ទី កាណាគី ញ៉ា ចឹង អូ ប្រើ ប្រ្រឹះ ប្រឹគី សាវ អូ ដាក់ អុះ ប្រ្រឹះ កា អូ ទី ប្រើ ញើ ប្រឹគី អូ ដាក់ ដេល។

១៤ ហះកា ប៉ាណូស គ្រឹប ដូវ ប្រឹគី សាវ អូ ដាក់ យី ឡាច ឡឹង ពុត ខ្វាម ឡាកោ តាំងឡា ប៉ាណាំ អន់ ប្រឹគី សាវ អូ ដាក់។

១៥ ពុត ខ្វាម បាំងកើត អន់ ទី សាវ យច ជា សាវ យច កើត អៀង កេះ ចឹង កើត តៅ ហង។

១៦ អី អុះ មី ឡាក់ អាញ បិច ចៃ អន់ដីស ដៃ យិត យច ដៃ។

១៧ គ្រឹប កាណាគី ឡាក់ ដាក់ កាខាក់ ឡាច ឡឹង ប្លែង យី ឡាច ឡឹង ប្រ្រឹះ ឡាក់ បាំងកើត តា តាវ ពឹង ប្លែង។ ប្រ្រឹះ បិកកាតយ័ អូ អូ ប៉ាដាច់ អុះ យី កាណាគី ញ៉ា បិច ប្រឹគី អន់ អើ ប៉ាដា ចំ កា អើ អូ ប៉ាដាច់ អុះ។

១៨ ប្រ្រឹះ ប្រឹគី អន់ ពិន ទី អាញ រ៉ុស តាម ពុត អើ ញុន កា សាវ តាទីច អើ កាប ភៀ អន់ ពិន ញើ ឡាក់ កា ប្លែ គុល † ទី កាណាគី ញ៉ា ឡាក់ ប្រ្រឹះ ទី បាំងកើត។

សាវ សាំយ៉ាំង លូ ប្រឹគី ពួយ ប៉ានីវ ប្រ្រឹះ

១៩ អី អុះ មី ឡាក់ អាញ បិច ចៃ អន់ដីស ត្រក់ អូ អន់តក់ ជា ប៉ាណូស ទិខូ ត្រក់ ខំ សាំយ៉ាំង ហិ ដៃ វិញ កាប ដៃ វិញ អីក

២០ ខង សាវ ប៉ាណូស អីក អូ ត្រក់ លូ សាវ ដាក់ ម៉ះ ប្រ្រឹះ បិកកាតយ័ អុះ។

* ១:១០ ១:១០ មូត ប្រ្រឹះ ប៉ាតុរង ឡាក់ កើត ថុក ញ៉ាក ត្រក់ ហោក ញុន កា ប្រ្រឹះ ប្រឹគី អន់ កា អន់ខៃ ហ្នង ជា សាវ សៀ ប្រ្រឹះ សាំខាន់ ក្លា ឡឹង វ៉ាស អំប៉ាស។ † ១:១៨ ១:១៨ សុនសាត អ៊ីស្រាអែល ឃើយ អ្សក់ ប្លែ គុល ទៀន អន់ កា ប្រ្រឹះ បិកកាតយ័។ ជា ប៉ាណូស ញើ ឡាក់ កា ប្លែ គុល យី ប៉ាណូស ណោះ កានីត ខាក់ សាំរ៉ាប់ កា ប្រ្រឹះ។ ប័រ ហៃ សាវ ឡាច (និក្ខមនំ) ២៣:១៩ លូ ចាបាប មូត លេវី (លេវីនីយ) ២៣:៩-១៤។

២១ ទីល នីណោះ អន់ដីស ត្រង់ អ្នក ពុត ប៊ីត អ៊ីក លូ ពុត ខ្យ ប៉ាអ្សប អៀង យ៉ិប ណោះ ពិ កេះ ណោះ ប៊ុនពែង ពុត អន់ ដាក់ ឡាអត់ លូ សាំយ៉ាង ប៉ានីរ ប្រ្លឹះ ឡាក់ អើ ចែក កាណុង ពុត អន់ ដីស ខង ប៉ានីរ ប្រ្លឹះ អា អ៊ូ តង់ អន់ អន់ដីស ទី អាញ រ៉ុស លើយ។

២២ ហាក់ ប្រ្លឹក ពួយ ប៉ានីរ ប្រ្លឹះ ពិ អ៊ូ ត្រង់ ក្រានី កា សាំយ៉ាង លូ ប៉ាងល់ ឡាកោ ទៅ ណោះ អុះ។

២៣ ញី សាំយ៉ាង ប៉ានីរ ប្រ្លឹះ កេះ ហះកា អ៊ូ ប្រ្លឹក ពួយ ប៉ាណូស ណោះ ឡាក់ កា ហៃ កី កាណុង សាមីល

២៤ ហៃ កេះ ៗ អើ ចាក ឡាច់ ឡូត តាឡូះ កា ពិល អ៊ូ អ៊ូ អន់តត់ ជា ម៉្លះ ម៉ាត់ អើ ណោះ នីចម៍។

២៥ ហះកា ប៉ាណូស ចំ អ្សក់ ពុត ចែក ហៃ ចាបាប់ ឡាក់ ដាក់ ត្រង់ យី ឡាក់ ចាបាប់ ប្រ្លឹក អន់ ពិន រ៉ាវ៉ាច់ ឡើង ថុត កេះណោះ ខំ ប្រ្លឹក ពួយ លើយ ប៉ាណូស ណោះ ចឹង ទី សារ សាណាក សារ៉ាក តាទីច ញូន កា អើ ប្រ្លឹក ពួយ ខង អើ អ៊ូ ត្រង់ ក្រានី កា សាំយ៉ាង កេះណោះ ពិល ណោះ អុះ។

២៦ ញី ជា ឡាកោ ប្រ្លឹក គុន ប្រ្លឹះ ហះកា អើ កាប អ៊ូ អ៊ូ សាំងកៃ ប៉ាណូស ណោះ ពួង កា ឡា កោ ទៅ ហង សារ អើ ប្រ្លឹក ណោះ កា អ៊ូ ទី ខា ដេល។

២៧ ហះកា សារ ប្រ្លឹក គុន ប្រ្លឹះ ឡាក់ ដាក់ កាខាក់ ហះ ម៉ាត់ ប្រ្លឹះ ឡាក់ ពិ ពិន យី ត្រង់ ឡាក់ តង់ សាស្វា គុន កាន់តី លូ អង់កាន់ អន់ត្រោ ឡាក់ ទី សារ ឡាក់បាក លូ រ៉ាងហៃ ឡាកោ អន់ រ៉ាវ៉ាច់ ឡើង សារ ប៊ីត អ៊ីក ពឹង អង់កក់ តេះ អា។

២

សារ រើស ម៉ាត់

១ អី អុះ មី ជា អន់ដីស សៀ យីស៊ូ គ្រិះ ឡាក់ ទី សារ អំរ៉ាញ អីញ អើ ឡាក់ ពិ តាំងឡា ពិន អន់ ដីស ជៃ រើស ម៉ាត់ គូប សោប ដៃ។

២ ផះ អន់ដីស អ៊ូ ប៉ាតុំ លូម គូប ប៉ាន់ដីប ជា ទី ប៉ាណូស ម៉ោញ ដូរ ចែក អញ្ចូន ម៉ាស លូ កា សិប ពៀត ខោ អារ ដាក់ ឡាយ៉ាម អើ ម៉ុត អន់ខ្ម លូ អន់ដីស កេះណោះ ទី ប៉ាណូស ម៉ោញ ដូរ ណារ ថុក ញ៉ាក កាសិប ពៀត ខោ អារ ប៊ីត អ៊ីក រ៉ោះ សាត ម៉ុត អន់ខ្ម ដេល។

៣ ជា អន់ដីស ជៀក ដឹង ប៉ាណូស បក់ ប៉ាតុរង ណោះ ជា «ប័រ អីស ឡាក់ អង់អ៊ូ ពឹង គ្រេ ដាក់ អា វិញ» កេះណោះ ប្រើ ប៉ាណូស ថុក ញ៉ាក ណោះ ជា «ហាក់ អន់តារ ហះ ស្ទែន តោ កា អីស យ្លឹះ អង់អ៊ូ កាន់តេ ចារ អាញ ទីរ ជុង អា កា ដាក់ ដេល»

៤ ជា នីណោះ អន់ដីស រើស ម៉ាត់ គូប សោប កេះ ទីប ទី ពុត ប៊ីត អ៊ីក តាត់ស៊ុន សារ យច។

៥ អី អុះ មី ឡាក់ អាញ បិច ចៃ ប័រ អន់ដីស សាំយ៉ាង អាញ។ ញ៉ា អ៊ូ ត្រង់ ប្រ្លឹះ បិកកាតយ័ ប រើស មុត ថុក ញ៉ាក ពឹង អង់កក់ តេះ អា អន់ អន់ខ្ម កើត ប៉ាតុរង តែង សៀ អើ * លូ អន់ អន់ខ្ម ម៉ុត អន់ ទី អើ រ៉ាងហៃ រ៉ាងខ្សា ឡាក់ អើ ទី សាញ៉ា ជា ចឹង អន់ កា ប៉ាណូស ចំ ឡាក់ បិច ចៃ កា អើ ?

៦ ហះកា អន់ដីស បីងាយ មុត ប៉ាណូស ថុក ញ៉ាក។ ញ៉ា អ៊ូ ត្រង់ មុត ប្រ្លឹះ ប៉ាតុរង ហង ប ជិះ ចត លូ អ្សក់ ឡាក់ អន់ដីស អន់ ពូ ចែក ថុត ?

៧ ញ៉ា អ៊ូ ត្រង់ មុត ប្រ្លឹះ ប៉ាតុរង ហង ប កាប បីងាយ យីស៊ូ គ្រិះ ឡាក់ តាំងឡា ដាក់ ត្រង់ ម៉ះ អន់ ដីស ?។

* ២:៥ ២:៥ កើត ប៉ាត្រង់ តែង សៀ ទី ណា ជា «សៀ ប្រ្លឹះ កាខាក់» លើ «ចឹង កើត ប៉ាត្រង់ ញូន សៀ ប្រ្លឹះ ប៉ាក់ ហារ អ៊ូ អន់ខ្ម លូ អើ»។

៨ ជា អន់ដីស ប្រឹក្សា ពួយ ចាបាប់ ប្រ្លឹះ រាំងហៃ រាំងខ្យា ឡាក់ ទី ប្រាត់ រ៉ះ កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ជា «ហត់ បិច ចៃ កា ពូ ឡើង តែង ឡាក់ កា បិច ចៃ កា ឡាកោ អន់ដីស ទៅ» ជា អន់ដីស ប្រឹក្សា ពួយ ចាបាប់ ណោះ ដាក់ ហង។

៩ ជា អន់ដីស រឺស ម៉ាត់ អន់ដីស ប្រឹក្សា ណោះ យច កេះ ទីប ចាបាប់ ចឹង ជា អន់ដីស ប៉ាណូស ប្រឹក្សា យច ដេល។

១០ ញី ប្រឹក្សា ពួយ ចាបាប់ ប្រ្លឹះ ទិណោះ ហះកា ជា អ៊ែ ប្រឹក្សា យច ចាបាប់ ដឹង ម៉ោញ កាតាម ឡាក់ កា យច លូ ចាបាប់ ទិណោះ ដេល។

១១ ប្រ្លឹះ បិកកាតយ័ រ៉ះ ជា «ដៃ រ៉ាលង កល់ កាម៉ាញ» អ៊ែ រ៉ះ ណារ ជា «ដៃ ប៉ាន់តៅ ប៉ាណូស»។ យ័ អន់ដីស អូ រ៉ាលង កល់ កាម៉ាញ កាតាម ហះកា ជា អន់ដីស ប៉ាន់តៅ ពូ ឡាក់ កា ប្រឹក្សា យច លូ ចាបាប់ ទិណោះ ដេល។

១២ ទីល នីណោះ ហត់ អន់ដីស កាប លូ អ៊ែ កោប អន់ ត្រត់ លូ ចាបាប់ ឡាក់ ប្រឹក្សា អន់ ពិន រ៉ាវ៉ាច់ ឡើង ថូត ខង ប្រ្លឹះ ចឹង តាតសិន សារ អន់ដីស ពួយ ចាបាប់ ណោះ ហង។

១៣ ញី អូ ទី ពុត តាប៉ាប តាប៉ុន កា ពូ ប្រ្លឹះ បិកកាតយ័ ចឹង ចែត ថូត អ៊ែ អូ តាប៉ាប តាប៉ុន ដេល។ ញី ទី ពុត តាប៉ាប តាប៉ុន កា ពូ ប៉ាណូស ណោះ ចឹង រ៉ាវ៉ាច់ ឡាកោ ប្រ្លឹះ អូ ចែត ថូត អ៊ែ អុះ។

សារ សៀល ប្រឹក្សា ដាក់

១៤ អ៊ែ អុះ មី ជា ទី ប៉ាណូស ម៉ោញ ដូរ រ៉ះ ជា អ៊ែ សៀ ប្រ្លឹះ ហះកា អូ ប្រឹក្សា សារ ដាក់ ញី ចឹង ទី ខា ដេល ប? ញី សារ សៀ ណោះ ចឹង អូ ដេល ប តង់ អន់ អ៊ែ រ៉ាវ៉ាច់ ឡើង តៅ?

១៥ ប៉ាន់ដីប ជា ទី អុះ មី ម៉ោញ ដូរ អ៊ែ អូ ទី ខោ អារ កាសិប ពៀត លូ អូ ទី សាណា ញី សា រ៉ប ដារ

១៦ ជា កាណុង កាំឡាំង អន់ដីស ណោះ ទី ប៉ាណូស ម៉ោញ ដូរ រ៉ះ កា បក់ អូ ទី ណោះ ជា «ហត់ សីត ចាក ដាក់ ប៉ាឡើង អ៊ែ សាណុក សារ៉ាក សង់ សា ផឹត លូ អ៊ែ អន់ រ៉ាតុ ហោត!» ហះកា អូ ទី អន់ កាណាតី ញី កា អ៊ែ អុះ ញី សារ កាប ណោះ ទី ខា ដេល ប?

១៧ សារ សៀ កា និះទៅ ដេល ជា អូ ទី ប្រឹក្សា ដាក់ សារ អន់ដីស សៀ ណោះ អូ ទី ខា អុះ អ៊ែ ហ៊្វ្រង ហៀត តាដោះ។

១៨ ប៉ាន់ដីប ជា ទី ប៉ាណូស អូ ហ្លង់ សារ ម៉ោញ ដូរ កាប ជា «បក់ អន់ ជា ក្រានី កា សៀ ដោច បក់ អន់ ជា ណារ ប្រឹក្សា សារ ដាក់»។ ណោះ អាញ ជា កា អ៊ែ «ប៉រ តាំបាង ហៃ សារ អ៊ែ សៀ អូ ទី ប្រឹក្សា ដាក់ ណោះ អាញ ចឹង តាំបាង សារ ដាក់ ឡាក់ អាញ ប្រឹក្សា ម៉ាត់ អ៊ែ ចឹង អូ អន់តត់ ជា អាញ សៀ តាទីច»។

១៩ អ៊ែ សៀ ជា ទី ប្រ្លឹះ ដឹង ម៉ោញ ណោះ ត្រត់ ហង យ័ មូត ប្រ្លឹះ ប៊ិត កា សៀ នីណោះ ដេល ទីប អូត រ៉ាវ៉េត ឡាកោ។

២០ អី ប៉ាណូស អូ ហ្លង់ អូ ហ្លី នីចម អ៊ែ បិច អូ ដេល ប? ប៉ាណូស សៀ ហះកា អូ ទី ប្រឹក្សា សារ ដាក់ សារ អ៊ែ សៀ ណោះ អូ ទី ខា អុះ។

២១ រតី ពិន អាប្រាំហាំ ប្រ្លឹះ ជា អ៊ែ ដាក់ ញន កា អ៊ែ ប្រឹក្សា សារ ដាក់ យី អ៊ែ អ្យក់ គន អ៊ែ អ៊ីសាក់ ចឹង ពុះ រ៉ាម៉ះ ប្រ្លឹះ។ †

† ២:២១ ២:២១ ប័រ ហៃ កាណេត អងកក់ តេះ (លោកុប្បត្តិ) ២២:១-១៩។

២២ អ៊ីស បឺប ដេល ប? សារ អើ សៀ លូ សារ អើ ប្រើកំ ណោះ ត្រក់ លូ គួប អើ។ ញុន សារ អើ ប្រើកំ ណោះ ហង ពិន អ្ន អន់តក់ ជា អើ សៀ តាទីច

២៣ ត្រក់ ពួយ សារ ទី ប្រាក់ រះ កាណុង ផាប់ ប៉ានីរ ប្រ្លះ ជា «អាប្រាហាំ សៀ ប្រ្លះ បិកកា តយី ញុន កា អើ សៀ ប្រ្លះ ជា អើ ប៉ាណូស ដាក់ ត្រង់» † ទីប អ្សក់ ចាង លូ អើ។

២៤ ទីល នីណោះ អន់ដីស បឺប កេះ ប្រ្លះ អើ ជា ប៉ាណូស ដាក់ ញុន កា សារ ដាក់ ពូ ប្រើកំ អ្ន ត្រក់ ក្រានី កា សារ ពូ សៀ ណោះ អុះ។

២៥ ណាង វ៉ាហាប់ យី អង់កាន់ ច្បាល ហះកា ប្រ្លះ ជា អើ ប៉ាណូស ដាក់ ញុន កា ងារ ដាក់ អើ ប្រើកំ និះទៅ ដេល ខង អើ ហាប់ មូត សុនសាត អ៊ីស្រាអើល ឡាក់ សីប កាន អន់ អ្ន ពឹង ហី អើ ប៉ាក់ អន់ខែ ឡាច ចាក អើ តាំបាង ទ្រង អន់ទៀត ម៉ោញ ណារូតង អន់ខែ អន់ វ៉ាវ៉ាច ឡាកោ។ §

២៦ ជា ឡាកោ ប៉ាងឡៃ អ្ន ទី ប៉ាងាត ប៉ាលឹង អើ តៅ កេះ ជា ប៉ាណូស សៀ អ្ន ទី ប្រើកំ សារ ដាក់ សារ អើ សៀ ណោះ អ្ន ទី ខា អុះ ហ្ស្រង ហ្ស្រិត ឡាក់ កា តៅ និះទៅ ដេល។

៣

សារ ប៉ាញសាំង អំប៊ុត

១ អី អុះ មី ដៃ បិច ប្រើកំ ណោយ អៀង ដូរ តាឡាមី ខង អន់ដីស អ្ន កេះ កា ប្រ្លះ ចឹង ចែត ថូត ញីន ឡាក់ ណោយ ក្លាំង ឡឹង ពូ ជា ញីន ប្រើកំ យច។

២ ពិន ទិខ្ច យើយ ប្រើកំ យច អៀង។ ញី អ្ន ប្រើកំ យច ញុន ពីរ ប៉ាណូស ណោះ ដាក់ កាខាក់ ហង លូ អើ ចឹង អ្ន វ៉ាងហៃ ឡាកោ ទៅ អន់ ដាក់ គ្រីប នែរ ដេល។

៣ ជា បិច អន់ សេះ ប្រើកំ ពួយ ពិន ពិន អ្សក់ ប៉ាសយ់ សាំងកាមី កាង អើ ណោះ ពិន ចឹង ញាក់ អើ អន់ ឡាក់ តែង ចំ កា ទី ហង។

៤ អន់ដីស យីត ហៃ កាំប៉ាន់ យ្លះ អើ តិស កាខាក់ កាតាម យ្លះ ខ្យាល តិស តិ កាតាម កា ប៉ាណូស គី អើ ទី តាម ពុត បិច ញុន កា កាណាគី គី ថិ ឡាក់។

៥ អំប៊ុត ប៉ាណូស កា និះទៅ ដេល អើ កាណាគី ថិ ឡាក់ កាណុង ឡាកោ ប៉ាណូស ហះកា អ្ន អ្នាត់ អេង កាខាក់។ អន់ដីស យីត ហៃ យ្លះ ប៉ាការ អុញ ថិ ឡាក់ កា អ្ន ប្រើកំ អន់ កើត អុញ តិស សា ព្រី។

៦ អំប៊ុត ឡាក់ កា អុញ ដេល។ អើ យី កាណាគី អ្ន ដាក់ អ្ន កាណុង ឡាកោ អន់ខ្ច លូ កាណាគី អន់ទៀតៗ ដេល អ្ន ប្រើកំ អន់ កា ពិន យច ទិ ទីប ឡាកោ។ អើ ប្រើកំ អន់ កា ពិន ប៉ាណាប ប៉ាប៉ុន ឡឹង កើត ទីល តៅ យី អុញ កិត អា ឡាច ឡឹង ចារ អុញ កិត លើយ។

៧ ប៉ាណូស អ្ន ប៉ាញសាំង កាណាគី អ្សំ សែម គ្រីប នែរ។ កាណាគី វ៉ាវ៉ា លូ កាណាគី កាណុង ទៀក កា ប៉ាណូស ប៉ាញសាំង ទី ដេល។

៨ ហះកា អ្ន ទី ញី អ្ន ប៉ាញសាំង អំប៊ុត ឡាកោ ទៅ ទី អុះ ខង អំប៊ុត ឡាក់ កាណាគី បីត អិក អ្ន ដឹង សាំបត់ លើយ ប៉ាញ ដឹង សារ អ្ន ដាក់ ឡាក់ កា ចារ ពិះ ប្រើកំ អន់ តៅ។

៩ ពិន ប៉ានេ ប្រ្លះ បិកកាតយី ឡាក់ ពី ពិន ញុន កា អំប៊ុត ពិន ត្រះ ប៉ាស្សាប កា ប៉ាណូស ឡាក់ ប្រ្លះ ទី ប៉ាងកើត អន់ រឹច លូ អើ * ញុន កា អំប៊ុត ណោះ ទៅ ដេល។

† ២:២៣ ២:២៣ សារ អា ឡាច ឡឹង កាណោត អង់កក់ តេះ (លោកុប្បត្តិ) ១៥:៦។ § ២:២៥ ២:២៥ បឺរ ហៃ យូសេ ២:១-២៤; ៦:១៥-២៥។ * ៣:៩ ៣:៩ បឺរ ហៃ កាណោត អង់កក់ តេះ (លោកុប្បត្តិ) ១:២៦-២៧។

១០ សារ ប៉ានេ ប្រើ៖ លូ សារ ត៖ ប៉ាស្យាប ឡាច់ ទី ឡឺង ពីរ ដឹង ម៉ោញ ណោះ ហង។ អី អុះ មី ប្រើគំ នីណោះ អូ ដាក់ អុះ។

១១ ត្រាម ទៀក ដឹង ម៉ោញ អូ ដេល ប ឡាច់ ទៀក ប៉ាអាំ អន់ដា ទៀក ប្លង់ អន់ដា ?

១២ អី អុះ មី ញ៉ា តើម ប្រា អូ ដេល ប បាំងកើត ប្លៃ អូលេវ តើម អង់កាច ចឹង បាំងកើត ប្លៃ ប្រា អូ ដេល ប ? ទីល នីណោះ ត្រាម ទៀក ប្លង់ កា អូ អូ ឡាច់ ទៀក ប៉ាអាំ អន់ដា ដេល។

សារ ហ្សាំង សាឡាច់ ឡាក់ ឡាច់ ឡឺង ប្រើ៖

១៣ កាណុង កាំឡាំង អន់ដីស ញើ ហ្សាំង សាឡាច់ អន់ អើ តាំបាង ងារ ដាក់ លូ ពុត ដាក់ ឡា អត់ ញន សារ ហ្សាំង សាឡាច់ ណោះ ពី។

១៤ ហះកា ជា អន់ដីស ទី សារ សាណាំង សាណើស លូ ទី សារ ប៉ាលូង លូ គូប សោប ដៃ អ្នាត់ ជា ឡាកោ ហ្សាំង សាឡាច់។ ជា នីណោះ អន់ដីស ពួង យច ឡឺង សារ តាទីច ហង។

១៥ សារ ហ្សាំង សាឡាច់ នែវ អា អូ ត្រត់ ឡាច់ ឡឺង ប្រើ៖ អុះ យី សារ ហ្សាំង សាឡាច់ ម៉ះ ប៉ាលូស លូ ឡាច់ ឡឺង ប្រើ៖ បីត។

១៦ ហះ ចារ ចំ ទី សារ សាណាំង សាណើស លូ សារ ប៉ាលូង លូ គូប សោប ហះ ចារ ណោះ កា ទី កាន រ៉ាចក់ រ៉ាចល់ លូ ទី សារ អូ ដាក់ គ្រីប នែវ ដេល។

១៧ ហះកា សារ ហ្សាំង សាឡាច់ ឡាក់ ឡាច់ ឡឺង ប្រើ៖ ប្រើគំ អន់ កា ពិន ដាក់ ត្រង់ អូ ទី អិក អុះ ទី ពុត ឡាអត់ អូ តាប៉ុញ តាប៉ាក់ អូ កាង កល់ លូ អូ តាប៉ាប តាប៉ុន កា កាំឡាំង អូ រើស ម៉ាត់ អូ ពួង លូ ប្រើគំ សារ ដាក់ គ្រីប នែវ។

១៨ ញើ ទី ពុត ដាក់ សឹម លូ ប្រើគំ អន់ ពូ អន់ ត្រត់ លូ គូប សោប ប៉ាលូស ណោះ ចឹង បាំងកើត អន់ ទី សារ ដាក់ ត្រង់ ហង។

៤

សារ ពូ ត្រត់ ប៉ុនពែង ពុត ញើក

១ សារ អន់ដីស តាប៉ុញ តាប៉ាក់ លូ គូប សោប ណោះ ឡាច់ ឡឺង ចំ ? ញ៉ា អូ ត្រត់ ឡាច់ ឡឺង ពុត ដក់ដីរ ប៉ាលូ ឡាកោ ប្រើគំ សារ អូ ដាក់ ប ?

២ អន់ដីស ខ្លាម បិច កា ទី ហះកា អូ ទី អុះ ញន ខ អា ហង បះ អន់ដីស ប៉ាន់តៅ ពូ។ អន់ ដីស សាណាំង សាណើស អៃ កា អូ ទី អុះ ញន ខ អា ហង បះ អន់ដីស តាប៉ុញ តាប៉ាក់ លូ គូប សោប។ អន់ដីស អូ ទី ខង អន់ដីស អូ ប៉រ ឡឺង ប្រើ៖ បិកកាតយ័

៣ យ័៖ អន់ដីស ប៉រ ហះកា អូ ទី អុះ ខង អន់ដីស ប៉រ ណោះ ឡាច់ ឡឺង ពុត អូ ដាក់ យី អន់ ដីស ប៉រ សាំរ៉ាប់ កា ពុត ខ្លាម។

៤ អី មូត អូ ត្រង់ កា ប្រើ៖ ញ៉ា អន់ដីស អូ អូ ប ? កាន បិច កា សារ អូ ដាក់ ពីង អង់កក់ តេះ អា យី ប្រើគំ អន់ កា ឡាកោ អូ ណើស កា ប្រើ៖ បិកកាតយ័។ ញើ បិច ប្រើគំ ពូយ នែវ អូ ដាក់ ឡាក់ ពូ ប្រើគំ ពីង អង់កក់ តេះ អា អើ ចឹង កើត តាមីវ លូ ប្រើ៖ បិកកាតយ័ ហង។

៥ ញ៉ា អន់ដីស សាមីគី កា សារ ឡាក់ ទី ច្រាត់ កាណុង ផាប ប៉ានីវ ប្រើ៖ ណោះ អូ ទី ខា ប ? យី ប្រើ៖ បិកកាតយ័ បិច កា ប៉ាងាត ប៉ាលឹង អើ អន់ អៃ ពីង ពិន ណោះ និះ អើ ក្បាត់ *។†

* ៤:៥ ៤:៥ ក្បាត់ យី ឡាក់ កា ក្លោ ក្បាត់ កាម៉ាញ។ † ៤:៥ ៤:៥ ឃ្លៀ អា ញើត គុល អូ សាឡះ អុះ ពិន ព្រៃ នីអៀ កា ទី ដេលះ ពុត ញើក ឡាក់ ប្រើ៖ អន់ អៃ ពីង ពិន សាណាំង ខាត។ លើ នីអៀះ អង់កក់ តេះ អា សាណាំង កា ប៉ាងាត ប៉ាលឹង ប្រើ៖ ឡាក់ អៃ ពីង ពិន។ លើ នីអៀះ អង់កក់ តេះ អា សាណាំង បិច កា ទី ពុត ញើក ឡាក់ អៃ ពីង ពិន។

៦ ហះកា ប្រ្រឹះ បិច ចៃ ក្វា ឡឺង អា ណាវ ខង ទី ប្រាត់ រ៉ះ កាណុង ផាប ប៉ានីវ ប្រ្រឹះ ផាះ

«អើ អូ ណិស កា ប៉ាណូស ឡាក់ ទី ពុត តិស
ហះកា អើ បិច ចៃ កា ប៉ាណូស ឡាក់ ប៉ាន់ចិ ពុត»។‡

៧ ទីល នីណោះ អន់ដីស ត្រត់ រ៉ាប់ សៀ ម៉ុត តែង ប្រ្រឹះ បិកកាតយ័ ពិ កេះណោះ ប៉ាសាំង លូ ប្រ្រឹះ ប៊ីត សាតាំង ណោះ អើ ចឹង សាតាក់ ឡាច់ ឡឺង អន់ដីស តាទីច ហង។

៨ អ្សគី អន់ដីស ម៉ុត អន់ ក្សាម៍ ប្រ្រឹះ បិកកាតយ័ ណោះ អើ ចឹង ឡា ក្សាម៍ អន់ដីស ដេល។ អី ម្នុត ប្រឹគី យច ហត់ អ្នាត សារ អូ ដាត់ ពិ! អី ប៉ាណូស ពុត ពៀរ ហត់ ប៊ុនពែង ពុត ពៀក អន់ ដាត់!
៩ ហត់ អន់ដីស ញ៉ា សោក លូ ហ្សឹក ពិ។ ដៃ កាកឹក ហង ត្រត់ ញ៉ា អង់ហ្សាង ឡុត ដៃ ហោក រត់ ហង ត្រត់ អុក ពុត ពៀក ឡុត។

១០ ត្រត់ ប៉ាន់ចិ ពុត ហះ ម៉ាត់ ប្រ្រឹះ បិកកាតយ័ ណោះ អើ ចឹង តាត់ អំប៉ោក ហារ អន់ដីស។

១១ អី អុះ ម៉ី ដៃ កាប ពោ ត្រោ រ៉ោ ចាចក់ គូប សោប ដៃ ផា ពៀ កាប ពោ គូប សោប លូ កាប ប៊ីត កា អុះ ម៉ី ប៉ាណូស ណោះ ឡាក់ កា កាប ពោ ចាបាប ប្រ្រឹះ លូ កាប ប៊ីត កា ចាបាប ប្រ្រឹះ ដេល។ ពៀ កាប ប៊ីត កា ចាបាប ប្រ្រឹះ ប៉ាណូស ណោះ អូ ត្រត់ អើ ប្រឹគី ពូយ ចាបាប អុះ យី អើ យីត ផា ចាបាប ប្រ្រឹះ ណោះ អូ ទី ខា។

១២ បក់ ប៉ាងកើត ចាបាប អា លូ បក់ ចឹង ចែត ចូត ប៉ាណូស យី ទី ដឹង ម៉ោញ ប្រ្រឹះ។ ទី ដឹង ប្រ្រឹះ ហង ចឹង អុត ង លូ អុត ថាឡាយ។ អន់ដីស អា ប៉ាណូស នីចម៍ បះ បិច កាប ប៊ីត កា អុះ ម៉ី នី អៀ។

សារ ពូ អ្នាត់ អេង

១៣ អី អុះ ម៉ី បក់ កាប ផា «ដាវ អា លើ ដាវ តាយ៉ាង ញីន ចឹង ឡា ប៉ាក់ មៀង តោ ញីន ចឹង អ្នែ ហះ ណោះ ម៉ោញ សាណាំ ភៀ ណាំង សា អន់ ទី កាំឡេ»

១៤ អាញ ប៉រ រ៉ះ ផា អន់ដីស អូ អុត អន់តត់ អុះ ដាវ តាយ៉ាង ទៀ ចឹង កើត នីចម៍ ណោះ។ ម៉ោញ ណាវ ឡាកោ អន់ដីស ឡាក់ កា កាណាតិ ញ៉ា? អន់ដីស ឡាក់ កា អ្ស ឡាក់ អ្នែ បាប៊ីត កេះណោះ ហ្សឺង ណាវ។

១៥ អន់ដីស ត្រត់ កាប ផា នីអៀ «ផា ប្រ្រឹះ បិកកាតយ័ អន់ ញីន អ្នែ រីស ដាវ តាយ៉ាង ទៀ ផា ប្រ្រឹះ អន់ ញីន ចឹង ឡា ប្រឹគី ងារ ណោះ លើ ងារ អា»។

១៦ ហះកា កិញអៀ អា អន់ដីស ទី ពុត តិស កាប អ្នាត់ លើយ។ សារ អ្នាត់ អេង នែវ អា អិក ខា ក់។

១៧ ពៀ អូ ប្រឹគី សារ ដាត់ ហះកា អូ ចៃ ប្រឹគី ដាត់ ប៉ាណូស ណោះ ប្រឹគី យច ហង។

៥

សារ កាប កា ម្នុត ប្រ្រឹះ ប៉ាត្រង

១ អី ម្នុត បក់ ប្រ្រឹះ ប៉ាត្រង ហត់ អង់ហ្សាង ញ៉ា ពិ ខង សារ ឡាបាក ចឹង កើត ពិះ ពឹង អន់ដីស តាទីច ហង។

២ រ៉ាស អំប៉ាស ម៉ះ អន់ដីស ចឹង ពុក ហ្លួច ទិ ខោ អារ អន់ដីស កា កាញ់ចិរ ចឹង រ៉ះ ទិ ដេល។

‡ ៤:៦ ៤:៦ សារ អា ឡាច់ ឡឺង សារ អន់តត់ ប៉ាតោ (សុភាសិត) ៣:៣៤។

៣ ម៉ាស ប្រាក់ អន់ដីស ចឹង កើត ប៉ារមេ ប៉ារមេ អា ចឹង ប្រើ អន់ អូ អន់តត់ ឡើង សារ យច កេះណោះ ចឹង សា បាំងឡែ អន់ដីស ឡាក់ កា អុញ។ អន់ដីស ប៉ាតុ វ៉ាស អំបាស គម ពីង រាំងរាំង អា អង់កក់ តេះ ចឹង ឡូច កេះ។

៤ អន់ដីស ប៉ាលូ អូ អន់ លៀន កា មូត បក់ ប្រើ គូលី ច្រូត ពៀ ណោះ ហៃ មូត បក់ ប្រើ គូលី កា អន់ដីស អន់ខែ អង់ហ្សាំង កាតាំង ទីល ប្រៀ តេះ ប្រៀ ប្លែង ដេល។

៥ អន់ដីស អៃ ពីង អង់កក់ តេះ អា ហោក រ៉ក់ កា អន់ដីស ប្រៀ ប៉ាតុរង កាខាក់ ឡាក់ កា ពុត អន់ ដីស បិច។ អន់ដីស ប៉ាញ ចឹម ឡាកោ អន់ តិស តង់ ឡាក់ កា រ៉ក់ ពូ ចឹង កោះ សា។

៦ អន់ដីស ចែក ចូត លូ ប៉ាន់តោ ប៉ាណូស បក់ ដាក់ ត្រង់ ហះកា អន់ខែ អូ តូ អន់ដីស អុះ។

សារ ត្រង់ ទី ពុត អត់ សាំវ៉ាញ
៧ អី អុះ មី អន់ដីស ត្រង់ ទី ពុត អត់ សាំវ៉ាញ លើយ ទីល ដាវ ពី តាំងឡា ពិន ជីរ។ ហៃ មូត បក់ ប្រើ មីរ អន់ខែ ខំ ក្បាត់ សាណា ចឹង ប្លែ ឡាក់ ទី ខា។ អន់ខែ ទី ពុត អត់ សាំវ៉ាញ លើយ ឡើង បី រះ ទីល បី ឡូច ចុន។

៨ អី អុះ មី អន់ដីស ត្រង់ ទី ពុត អត់ សាំវ៉ាញ និះទៅ ដេល លូ ប៉ាកាង ពុត កាខាក់ ខង ពី តាំង ឡា ពិន ក្បាម ចឹង ជីរ ហង។

៩ អី អុះ មី ដៃ កាប វ៉ាបឹក វ៉ាចបក់ កា គូប សោប ភៀ ដៃ អន់ ទី ចូត ខង ពី តាំងឡា ពិន ឡាក់ ម៉ៃ គ តាត់ស៊ុន សារ អៃ អន់តាវ ហះ អំបារ កេះ។

១០ អី អុះ មី អន់ដីស ត្រង់ ប្រើ ពួយ មូត វ៉ាគីយ ប្រៀ ឡាក់ រះ ប៉ាតាង ប្រៀ ផះ អន់ខែ ទី សារ ឡាបាក អន់ខែ ទី ពុត អត់ សាំវ៉ាញ លើយ។

១១ ហៃ ពិន អៃ ប៉ាណូស បក់ អត់ សាំវ៉ាញ ជា មូត ទី សារ សាណុក សារ៉ាក។ អន់ដីស កា យើយ កាតាំង ដេល ពូ រះ ឡើង សារ រ៉ក់ យ៉ូប ទី ពុត អត់ សាំវ៉ាញ ណោះ ពៃ អន់ដីស ប៉ប កេះ ប៉ាក់ អន់ តិត ប្រៀ បិកកាតយ តាត់ អន់ដាក់ អៃ ញុន កា បិច ចៃ លូ តាប៉ាប តាប៉ុន កា អៃ ខាក់។

១២ អី អុះ មី កាខាក់ អៃ អន់ដីស ដៃ មត់ អៃ តេះ អៃ ប្លែង លូ កាណាត អន់ទៀត អ្យក់ ប្រើ ជា ញ៉ាន។ ត្រង់ កាប អន់ ត្រង់ ដៃ តាំង ជា តើល «អី» អន់ «អី» តាទីច ជា «អូ» អន់ «អូ» តា ទីច ភៀ ដៃ អន់ អន់ដីស ទី ចូត។

សារ ម៉ន់ ឡោម ប្រៀ សុត ខាក់

១៣ ជា អុះ មី អៃ ចំ ទី សារ ឡាបាក ត្រង់ ម៉ន់ ឡោម ប្រៀ។ ជា អុះ មី អៃ ចំ ហោក រ៉ក់ ត្រង់ ចាដៃ អញសៃ ប៉ានេ ប្រៀ។

១៤ ជា អុះ មី អៃ ចំ ទី សារ អិត ពូ ត្រង់ ជៀក មូត ក្រាត់ ណាំជា ក្រំ ហៀន សារ ប្រៀ ភៀ អន់ អន់ខែ ម៉ន់ កា អៃ លូ ឡាប សាង ពីង អៃ ញុន មីង អំវ៉ាញ យីស៊ូ។

១៥ ប៉ានីរ ម៉ន់ ឡាច ឡើង ពុត សៀ ចឹង តង់ បក់ អិត ពូ ណោះ កេះណោះ ប្រៀ បិកកាតយ ចឹង តាត់ អន់ដាក់ អៃ *។ ជា អៃ ប្រើ យច ប្រៀ កា អូ អ្យក់ យ៉ូ សារ យច អៃ ដេល។

១៦ ទីល នីណោះ អន់ដីស ត្រង់ ឡាប ញុម សារ យច លូ គូប សោប កេះណោះ ម៉ន់ កា គូប សោប ភៀ អន់ ដាក់។ ប៉ាណូស ដាក់ ត្រង់ អៃ ម៉ន់ ឡោម សុត ខាក់។

១៧ វ៉ាគីយ ប្រៀ សិច អេលីយ៉ា អៃ ប៉ាណូស ឡាក់ កា ពិន ដេល អៃ ម៉ន់ ឡោម កាខាក់ អូ អន់ ប្លែង បី ប្លែង កា អូ បី តាទីច ប៉ែង សាណាំ ត្រោ ខៃ។

* ៥:១៥ ៥:១៥ តាត់ អន់ដាក់ អៃ ពិន ព្រៃ នីអៀ កា ត្រង់ ដេល៖ តាត់ អង់វ៉ុស សិត អៃ ។

១៨ កេះណោះ អើ ម៉ន់ អន់ ប្លែង បី ណាវ ប្លែង កា បី តាទីច តេះ កា ប៉ាំងកើត អន់ ទី សាណា ណាវ ដេល។ †

១៩ អី អុះ មី កាណុង កាំឡាំង អន់ដីស អា ជា ទី ព្យៃ អ្នក សៀ សារ តាទីច ឡឹង ប្រ្លឹះ អន់ដីស ត្រគ់ ខំ ប៉ាណាំ អន់ អើ ម៉ុត សៀ ណាវ។

២០ អន់ដីស ត្រគ់ អុ អន់តគ់ ជា ព្យៃ ប៉ាណាំ ប៉ាណូស ប្រគី យច អន់ ឡាច់ ឡឹង សារ យច ណោះ យី អើ តង់ ប៉ាណូស ណោះ អន់ វ៉ាវ៉ាច់ ឡឹង សារ តៅ កេះ ទីប អើ ប្រគី អន់ ប្រ្លឹះ អុ អ្យក់ យ៉ូ សារ យច ប៉ាណូស ណោះ តុត អៀង ដេល។

† ៥:១៨ ៥:១៧-១៨ ប៊ែរហៃ សារ មូត សាដាច់ (ពង្សាវតារ/ក្សត្រ) ទី ១ ១៧-១៨។

សត្រា ទី ១ ពេត្រុះ ប្រាក់

សារ អន់តត់ រ៉ះ

រ៉ះ ពេត្រុះ យី សី: យីស៊ូ កាណុង កាំឡាំង ១២ ដូរ ឡាក់ ពូ អើ ជា ម្ចាស់ បក់ រ៉ះ ប៉ាតាង យីស៊ូ។ អើ ប្រាក់ សត្រា ទី ម៉ៅញ អា ប៉ាហ្សើ កា ម្ចាស់ សៀ យីស៊ូ ឡាក់ អ្វី ប៉ាក់ ចារ អន់ទៀតៗ ប៉ាតាម ចារ ឡាក់ ម្ចាស់ រ៉ូម រ៉ាំងហៃ។ ក្រុំ ម្ចាស់ ទិណោះ អន់ខែ សៀ យីស៊ូ ញន កា គូប រ៉ាក់ ប៉ូល ឡាក់ រ៉ះ សារ ដាក់ ឡើង យីស៊ូ កា អន់ខែ។ ឡើង ឡើង រ៉ាក់ ប៉ូល តោ រ៉ាក់ ពេត្រុះ ប្រាក់ សត្រា អា ផះ អើ អ្វី ពីង មៀង រ៉ូម ឡាក់ អើ អន់ សិច ផា មៀង «បាប៊ីឡូន» (ប៉រ ហៃ ៥:១៣) ផះ រ៉ាំងរ៉ាំង សាណាំ ៦៤ គ.ស.។

សារ សាំខាន់ៗ

រ៉ាំងរ៉ាំង ណោះ ពូ ប្រើ បាប កាប ផាម៉ាត លូ បីដាយ កា ម្ចាស់ សៀ យីស៊ូ ខាក់។ ខ អា ហង បះ រ៉ាក់ ពេត្រុះ បិច រ៉ះ តាក់ កាចាំង កា ម្ចាស់ សៀ យីស៊ូ ឡាក់ អ្វី តាប្រេះ តាប្រោង ប៉ាក់ ចារ អន់ទៀតៗ ពីង អង់កក់ តេះ អន់ អន់ខែ សៀ យីស៊ូ ហើង ខាក់។ សារ សៀ អា ចឹង ប្រើ អន់ អន់ខែ ទី ពុត ម៉ឹង កាខាក់ រ៉ប់ ទី សារ កើត ពី: លូ ប្រើ អន់ អន់ខែ ដាម អត់ រ៉ប់ ទី សារ ថុក ឡាក់បាក់។

រ៉ាក់ ពេត្រុះ តាក់ កាចាំង អន់ខែ អន់ ម៉ឹង ផា ប្រើ: ចឹង អន់ អន់ខែ អ្វី រ៉ឹស លើយ ទីល នីណោះ ត្រត់ ដាម អត់ លូ សារ ឡាក់បាក់ អន់ទៀតៗ។ (១:៣-២៥)

រ៉ាក់ ពេត្រុះ រ៉ះ ផា អន់ខែ ឡាក់ ប៉ាសុន ប្រើ: អ្វី អង់រ៉ាម ពីង អង់កក់ តេះ អា។ (២:១-១២)

រ៉ាក់ ពេត្រុះ ប្រើ អន់ខែ អ្សិល កូត កា ពូ។ (២:១៣-៣:៧)

រ៉ាក់ ពេត្រុះ រ៉ះ ឡើង សារ ពិន ប៉ាណាប ញន កា ប្រើ សារ ដាក់ ត្រង់ ឡាក់ កា យីស៊ូ ដេល។ (៣:៨-៤:១៩)

រ៉ាក់ ពេត្រុះ រ៉ះ ឡើង ដារ ម៉ែត ណាំផា ក្រុំ ហៀន សារ ប្រើ:។ (៥:១-៤)

សារ អន់តត់ ប៉ាតោ អន់ទៀតៗ។ (៥:៥-១១)

១ អាញ សិច ពេត្រុះ ឡាក់ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ គ្រិះ សត្រា អា អាញ ប៉ាហ្សើ អន់ កា អុះ ម៉ី ឡាក់ ប្រើ: បិកកាតយ័ រ៉ឹស ឡាក់ តាប្រេះ តាប្រោង អ្វី អង់រ៉ាម ប៉ាក់ ខេត ប៉ុនតុះ ខេត កាឡាទី ខេត កាប៉ាដូគៀ ខេត អាស៊ី លូ ខេត ប៊ីធួនៀ*។

២ ប្រើ: បិកកាតយ័ ឡាក់ ពី ពិន អើ រ៉ឹស អុះ ម៉ី ត្រត់ ពួយ សារ ឡាក់ អើ យីត ឡើង អន់ទ្រូល កេះ ប៉ាដាត ប៉ាលឹង ប្រើ: ប្រើ អន់ អន់ដីស ដាក់ ត្រង់ សារ៉ាប កា ប្រើ: ភៀ អន់ អន់ដីស សាំ យ៉ាំង ប៉ានីរ យីស៊ូ គ្រិះ លូ ភៀ អន់ អើ ប៉ាប្រេះ ផាម អើ ពីង អន់ដីស។

អន់ ប្រើ: ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណាក សារ៉ាក កា អន់ដីស ហើង អៀង ៗ។

សារ ពិន ទី សារ ម៉ឹង អូ អូ ហ្ស៊ីង

៣ ប៉ានេ ប្រើ: បិកកាតយ័ ឡាក់ ពី យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន។ អើ តាប៉ាប តាប៉ុន កា ពិន កា ខាក់ ណោះ ហង បះ អើ ប្រើ អន់ ពិន កើត ប៉ាណូស ណារ លូ អន់ ពិន ទី សារ ម៉ឹង អូ អូ ហ្ស៊ីង ញន កា យីស៊ូ ទី អាញ រ៉ឹស សីត ណារ៉ូ។

* ១:១ ១:១ ខេត ទី អា អូ ទី កេះ រ៉ាប់ ដារ អា ចារ ទិណោះ អ្វី ពីង ប៉ាថេត ទូតី។

៤ ពិន ចឹង ទី ប៉ាដក់ ប៉ាជៀ ឡាក់ អូ អូ កើត ប៊ីត អ៊ីក អូ អូ ពុក អូ ហ្សា ហ្សិត។ ប្រ្រៈ ប៊ីកកា តយ័ គម វ៉ាន់ដាប់ ប៉ាដក់ ប៉ាជៀ អា អន់ កា អន់ដីស ពីង ប្លែង។

៥ សារ អំរ៉ាញ អ៊ីញ ម៉ះ អ៊ែ វ៉ាងហៃ វ៉ាងខ្យា អន់ដីស ញុន កា អន់ដីស សៀ អ៊ែ ម៉ាត់ អ៊ែ ចឹង តង់ អន់ដីស ឡាក់ អ៊ែ យីត កេះ ហះកា អ៊ែ ចឹង តាំបាង សារ អ៊ែ តង់ អា ប៉ាត់ ដាវ អង់កក់ តេះ ចឹង ឡុច ទៀ។

៦ ញុន ណោះ ហង បះ អន់ដីស ទី ពុត ហោក រីត់ កាខាក់ យ្រៈ កិញអៀ អា អន់ដីស អុក ពុត ញុន កា ទី សារ ឡាំបាក តាងៗ កាណុង វ៉ាងវ៉ាង បាប៊ែត អា កាតាម។

៧ សារ ឡាំបាក ទី អា ចឹង សាត់ ហៃ លួង អន់ដីស សៀ តាទីច ញ៉ា អូ។ សារ សៀ អា ទី ខា ក្វា ឡឹង ម៉ាស ឡាក់ អូ ហួច យ្រៈ ពូ យើយ សុះ សាត់ លូ អុញ កាតាម។ ប៉ាត់ ដាវ យីស៊ូ គ្រិះ តាំ បាង ឡាកោ អន់ ប៉ាណូស ពីង អង់កក់ តេះ អា ប៊ីប៊ី ទៀ ផា អន់ដីស អ៊ែ សៀ ណោះ ប្រ្រៈ ចឹង ប៉ានេ អន់ដីស លូ អន់ សារ អំរ៉ាញ អ៊ីញ កា អន់ដីស។

៨ អន់ដីស អូ យើយ ប៊ីប៊ី អ៊ែ អុះ ហះកា អន់ដីស ប៊ុច កា អ៊ែ យ្រៈ បើ តាន់ ប៊ីប៊ី អ៊ែ កាតាម កា អន់ដីស សៀ អ៊ែ លូ ទី សារ ហោក រីត់ កេង ខាក់ អូ អូ ចឹង រះ

៩ ខង អន់ដីស ទី កេះ សារ អន់ដីស ម៉ឹង ពៃ ខង ប្រ្រៈ តង់ ប៉ាង៉ាត់ អន់ដីស កេះ។

១០ ផះ សើត ពៃ វ៉ាគីយ ប្រ្រៈ រះ ផា ប្រ្រៈ ចឹង ដាក់ ពុត កា អន់ដីស អន់ខែ ខំ ហៀន យីត ចា ជ្រែប ប៊ុច កា អូ អន់តត់ ឡឹង សារ ប្រ្រៈ តង់ អា។

១១ ប៉ាង៉ាត់ ប៉ាលឹង យីស៊ូ គ្រិះ ឡាក់ អ៊ែ កាណុង មូត វ៉ាគីយ ប្រ្រៈ ទិណោះ ទី រះ អន់ទ្រូល ផា ប៉ាណូស បក់ ប្រ្រៈ រឿស អន់ ប្រ្រៈ សាដាច់ ចឹង ទី សារ ប៉ាណាប លូ អ៊ែ ចឹង ទី អំរ៉ាញ អ៊ីញ ប៉ាត់ អន់តត់។ អន់ខែ យីត ចា ជ្រែប ប៊ុច កា អូ អន់តត់ ផា សារ អា ចឹង កើត ទី ប៉ាត់ វ៉ាងហាវ ចំ ដាវ ចំ លូ អ៊ែ ចឹង កើត នីតម៍។

១២ ប្រ្រៈ ប៊ីកកាតយ័ ប្រ្រៈ អន់ វ៉ាគីយ អ៊ែ ទិណោះ អូ អន់តត់ ផា សារ អន់ខែ រះ អូ ត្រុត់ សាំរ៉ាប់ កា អន់ខែ អុះ យី សាំរ៉ាប់ កា អន់ដីស ឡុត។ កិញអៀ អា មូត បក់ រះ សារ ដាក់ ឡឹង យីស៊ូ អ្ស ក់ សារ ទិណោះ ពីរ រះ កា អន់ដីស ពូ រះ សារ ដាក់ ពូយ ប៉ាង៉ាត់ ប៉ាលឹង ប្រ្រៈ ដាក់ កាខាក់ ឡាក់ ប្រ្រៈ ប៊ីកកាតយ័ អន់ ជីវ ឡឹង ប្លែង។ យ្រៈ មូត បិយ ប្រ្រៈ ប៊ុច កា អូ ឡឹង សារ ទិណោះ ដេល។

សារ ពិន ត្រុត់ អ៊ែ ដាក់ ត្រង់

១៣ ទីល នីណោះ ហត់ អន់ដីស ទ្រៀម ពុត ពៀក ភៀ ចឹង ប្រ្រៈ ដាវ ប្រ្រៈ ដៃ ទីមវ៉ែរ ឡាកោ ដៃ ត្រុត់ ម៉ឹង ទី ពុត ទី ពៀក ពីង សារ ដាក់ ឡាក់ ប្រ្រៈ ប៊ីកកាតយ័ ចឹង អន់ កា អន់ដីស ប៉ាត់ ដាវ យីស៊ូ គ្រិះ តាំបាង ឡាកោ អន់ ប៉ាណូស ពីង អង់កក់ តេះ អា ប៊ីប៊ី។

១៤ ហត់ ប្រ្រៈ ឡាក់ កា គន អូ សាំយ៉ាង ប៉ានីរ មើត ពី អូ ត្រុត់ ប្រ្រៈ ពូយ ពុត អូ ដាក់ ឡាក់ កា អន់ដីស យើយ ប្រ្រៈ ផះ បើ តាន់ អន់ហ្គាល់ ប្រ្រៈ ណោះ អុះ។

១៥ ប្រ្រៈ ឡាក់ រឿស អន់ដីស អ៊ែ ដាក់ ត្រង់ នីតម៍ អន់ដីស កា ត្រុត់ ដាក់ ត្រង់ នីណោះ ដេល គ្រីប សារ អន់ដីស ប្រ្រៈ

១៦ ខង កាណុង ផាប ប៉ានីរ ប្រ្រៈ ទី ប្រាត់ រះ ផា «អន់ដីស ត្រុត់ ប៊ុនពែង ពុត ពៀក អន់ ដាក់ ត្រង់ ខង អាញ ដាក់ ត្រង់»។

† ១:១៦ ១:១៦ សារ អា ឡាច់ ឡឹង ចាបាប មូត លេវី (លេវីនីយ) ១១:៤៤; ១៩:២; ២០:៧។

១៧ ម៉ោញ ណារ៉ូ ជា អន់ដីស មិន ឡោម ប្រៀប ប្រកកាតយ័ ទីប អើ ជា ពី ទីល នីណោរ៖ អន់ដីស ត្រក់ អ្សិល កូត៍ អ្សុត កា អើ ផ្ទះ អ្នែ ពីង អង់កក់ តេះ អា ខង អើ ចឹង តាត់ស៊ុន សារ កា ប៉ាណូស ម៉ោញ ដូវ ៗ ពួយ សារ ពូ ប្រឹក៍ អូ រើស ម៉ាត់ បក់ ចំ អុះ។

១៨ អន់ដីស អូ អន់តក់ កេះ កា ប្រៀប ប្រកកាតយ័ ហ្វាយ អន់ដីស អន់ រ៉ាវ៉ាច ឡឹង ឡាបៀប អ្នែ អូ ទី ខា ឡាក់ អ្នែ ពួយ គុន រត៍ យ៉ាត់ អន់ដីស។ អើ ហ្វាយ អន់ដីស អូ ត្រក់ លូ ម៉ាស លូ ប្រាក់ ឡាក់ អូ ហ្គុច ណោះ អុះ

១៩ ហះកា អើ ហ្វាយ អន់ដីស លូ ផាម យីស៊ូ គ្រិះ ឡាក់ គិត ខា ពៀប ឡាក់ កា គន ចៀម ឡាក់ ដាក់ អូ ទី ឡាក់ ឡាក់ អេះ អោម ហះ ចំ អុះ។

២០ ប្រៀប ប្រកកាតយ័ ទី រើស អើ អន់ទ្រូល ឡឹង កាណោត អង់កក់ តេះ អា សាំ ហះកា តាំបាង ឡាកោ អន់ ប៉ាណូស ប័ប ពីង រ៉ាងរ៉ាង អា អង់កក់ តេះ បើត ចឹង ឡុច កេះ ភៀ ចឹង តង អន់ដីស។

២១ ញន កា យីស៊ូ ហង បះ អន់ដីស សៀ ប្រៀប ប្រកកាតយ័ ឡាក់ តាត់ អង់រីស សីត អើ ណារ៉ូ លូ អន់ សារ អំរ៉ាញ អើញ កា អើ ម៉ាត់ អន់ដីស សៀ លូ ម៉ឹង ប្រៀប ប្រកកាតយ័។

២២ អន់ដីស បិនពែង ពុត ពៀក ដាក់ កេះ ញន កា ប្រឹក៍ ពួយ សារ តាទីច ភៀ អន់ អន់ដីស អូ បិច កា គូប សោប ដាក់ ត្រង់ ឡាក់ កា អុះ ម៉ី កាន់តើះ។ ទីល នីណោរ៖ ហត់ អន់ បិច កា គូប សោប សីត ឡាក់ អន់ ទី ពុត ពី

២៣ ខង ប្រៀប ប្រកកាតយ័ ប្រឹក៍ អន់ អន់ដីស កើត ណារ៉ូ អូ ត្រក់ ឡឹង តិល បក់ យើយ អោម អុះ យី កើត ឡឹង តិល បក់ អូ អុះ អោម យី ប៉ានើរ ប្រៀប ប្រកកាតយ័។ ប៉ានើរ អា អ្នែ រីស លើយ

២៤ ឡាក់ កា ទី ច្រាត់ រះ ផាះ

«ប៉ាណូស ទីខ្ល ពៀប ឡាក់ កា អ្សិត
សារ ដាក់ ឡាយ៉ាម ម៉ះ អន់ខែ ពៀប ឡាក់ កា ប៉ាការ
អ្សិត យើយ តាឡាប័ ក្រោះ ណោះ
ប៉ាការ កា ប្រាង ដេល។

២៥ ហះកា ប៉ានើរ ពី តាំងឡា ពិន អ្នែ លើយ»‡។

ប៉ានើរ អា យី សារ ដាក់ ឡឹង យីស៊ូ ឡាក់ ពូ អ្សក់ ពីះ រះ កា អន់ដីស។

២

សារ យីស៊ូ ពៀប ឡាក់ កា អំហ្គោ ឡាក់ សាំខាន់

១ ទីល នីណោរ៖ ហត់ អន់ដីស អ្នាត សារ អូ ដាក់ ទីណោះ អ្នាត សារ ប៉ាញ៉ា ពូង ប៉ាច័ ទី ណោះ សារ តាត់ អំប្រឹក៍ ពុត សាណាំង លូ សារ កាប ពោ ពូ គ្រឹប នែរ ណោះ ពី។

២ ហត់ យីត បិច កា ប៉ានើរ ប្រៀប ឡាក់ កា គន ឡន់ អង់កក់ កើត បិច កា ទៀក តុះ ដាក់ ភៀ អន់ អន់ដីស ហើង ដាក់ ម៉ាត់ ប្រៀប ចឹង តង

៣ ខង អន់ដីស អ្សីប សាំយ៉ាង កេះ ណោះ អន់ដីស អូ អន់តក់ ជា យីស៊ូ ទី ពុត ដាក់ តាទីច ហង។

៤ ផ្ទះ អន់ដីស ម៉ុត ពីះ ក្យាម យីស៊ូ គ្រិះ ឡាក់ កា អំហ្គោ ទី អាញ រីស ឡាក់ អំហ្គោ ប៉ាណូស ហីរ អ្នាត ហះកា ប្រៀប ប្រកកាតយ័ រើស អ្សក់ ខង អើ យីត ជា ទី ខា ហ្គិត

‡ ១:២៥ ១:២៤-២៥ សារ អា ឡាច ឡឹង អេសាយ ៤០:៦-៨។

៥ ផ្ទះ អន់ដីស ម៉ុត ណោះ អន់ដីស ព្រៀប ឡាក់ កា អំហ្គោ ទី អាញ រឺស ដេល ឡាក់ ប្រ្រៈ រឺស អ្យក់ ប្រ្រៈ រោង រ៉ាម៉ះ ម៉ះ ប៉ាងាតិ ប៉ាលីង ប្រ្រៈ លូ ប្រ្រៈ ក្រុំ ដាក់ សាំរ៉ាប់ ប្រ្រៈ ង៉ារ រ៉ាម៉ះ អែរ តែង ប៉ាងាតិ ប៉ាលីង ប្រ្រៈ កា ប៉ាញ ពុត កា អន់ដីស ញុន កា យីស៊ូ គ្រិះ

៦ ខង កាណុង ជាប់ ប៉ានីរ ប្រ្រៈ ទី ប្រាក់ រ៉ះ ផាះ

«អាញ រឺស អ្យក់ អំហ្គោ សាំខាន់ ម៉ោញ ឡាក់ គីត ខា

អាញ ចែត អំហ្គោ ណោះ ពីង មៀង ស៊ីយ៉ុន *។

បក់ ចំ សៀ អំហ្គោ ណោះ

បក់ ណោះ អូ អូ ឡាកោ អុះ»†។

៧ អំហ្គោ អា ទី ខា ហ្គិត សាំរ៉ាប់ អន់ដីស ឡាក់ ប៉ាណូស សៀ។ កាប៉ាច់ ម៉ុត បក់ អូ សៀ អន់ខែ ព្រៀប ឡាក់ កា រ៉ាគីយ ប្រ្រៈ ហី ប៉ានីរ ប្រ្រៈ រ៉ះ ផា «ម៉ុត រ៉ាគីយ ហី អន់ខែ ហីរ អ្នាត អំហ្គោ អា ហះ កា អំហ្គោ អា កើត គីត ខា កាខាក់»‡

៨ លូ «អំហ្គោ ប្រ្រៈ អន់ ពូ សាលីម បក់»§។ ម៉ុត ទិណោះ ចឹង បក់ ឡាក់ កា ប្រ្រៈ បិកកាតយ័ យីត ឡឹង អន់ទ្រូល កេះ ឡាច់ ឡឹង អន់ខែ អូ សៀ ប៉ានីរ ប្រ្រៈ។

៩ កាប៉ាច់ អន់ដីស ណារ៉ូ អន់ដីស ឡាក់ សុនសាត ប្រ្រៈ រឺស អន់ដីស កា ក្រុំ រ៉ាម៉ះ ប្រ្រៈ ឡាក់ អែរ រ៉ាំងហៃ រ៉ាំងខ្យា អន់ដីស ឡាក់ ប៉ាសុន ដាក់ ត្រង់ ឡាក់ ប្រ្រៈ បិកកាតយ័ អ្យក់ ប្រ្រៈ ម៉ះ អែរ ទៅ ភៀ អន់ អន់ដីស រ៉ះ ឡឹង ង៉ារ កេង ខាក់ ម៉ះ អែរ ឡាក់ អែរ អន់ដីស អន់ ឡាច់ ឡឹង ចារ ម៉ាម៉ាំង ពីះ ប៉ាក់ ចារ តាតារ ដាក់ ឡាយ៉ាម ម៉ះ អែរ។

១០ ឡឹង គុល អន់ដីស អូ ត្រត់ ប៉ាសុន ប្រ្រៈ បិកកាតយ័ អុះ ហះកា កិញអៀ អា អន់ដីស ប៉ាសុន អែរ កេះ។ ឡឹង គុល ប្រ្រៈ អូ ទី ពុត តាប៉ាប តាប៉ុន កា អន់ដីស អុះ ហះកា កិញអៀ អា អែរ ទី ពុត តាប៉ាប តាប៉ុន កា អន់ដីស កេះ។

១១ អី អុះ មី ឡាក់ អាញ បិច ចៃ អន់ដីស ឡាក់ អំហ្គាយ អែរ អង់រ៉ាម ពីង អង់កក់ តេះ អា ទីល នី ណោះ អាញ ប័រ អន់តត់ ប៉ាតោ កា អន់ដីស ដៃ ប្រ្រៈ ពួយ អង់គុន ពុត អូ ដាក់ ឡាក់ ប៉ាសាំង លូ ប៉ាងាតិ ប៉ាលីង អន់ដីស ណោះ។

១២ ត្រត់ ប្រ្រៈ ឡាកោ អន់ ដាក់ ត្រង់ លើយ លូ សុនសាត អន់ទៀត ឡាក់ អូ សៀ ប្រ្រៈ។ ទីល នីណោះ យ្រ្រៈ ពូ ព្រោម ផា អន់ដីស ប្រ្រៈ អូ ដាក់ កាតាម ពូ ចឹង ប័ប សារ ដាក់ ម៉ះ អន់ដីស ម៉ាក់ ពូ ចឹង ប៉ានេ ប្រ្រៈ បិកកាតយ័ ប៉ាក់ ង៉ារ អែរ ដីរ ពីះ ទៀ។

សារ ត្រត់ ប្រ្រៈ ពួយ ម៉ុត អុងកាន

១៣ អន់ អ្យល កូតិ ប្រ្រៈ ពួយ ម៉ុត អុងកាន ទិណោះ ពីង អង់កក់ តេះ អា ញុន កា យីស៊ូ យី ត្រត់ អ្យល កូតិ ប្រ្រៈ ពួយ សាដាច់ រ៉ូម ឡាក់ គីស ឡឹង ពូ

១៤ លូ ត្រត់ អ្យល កូតិ ប្រ្រៈ ពួយ ម៉ែត ណាំផា ទិណោះ កាណុង ង៉ារ អន់ខែ ប្រ្រៈ ប៉ាតាង សាដាច់ ឡាក់ ប្រ្រៈ អន់ខែ ពីះ ចែត ថុត ទី បក់ ប្រ្រៈ សារ អូ ដាក់ លូ ប៉ានេ ទី បក់ ប្រ្រៈ ដាក់។

១៥ ប្រ្រៈ បិកកាតយ័ ប៉ាញ ពុត អន់ អន់ដីស ប្រ្រៈ នីណោះ ភៀ អន់ បក់ កាតុល ង័ល អូ ទី សារ ចឹង កាប ហង ញុន កា អន់ដីស ប្រ្រៈ ដាក់។

* ២:៦ ២:៦ មៀង ស៊ីយ៉ុន យី មៀង យេរូសាឡឹម ណោះ ហង។ † ២:៦ ២:៦ សារ អា ឡាច់ ឡឹង អេសាយ ២៨:១៦។ ‡ ២:៧ ២:៧ សារ អា ឡាច់ ឡឹង ជាប់ អញសៃ ប៉ានេ ប្រ្រៈ (ទំនុក/តម្កើង) ១១៨:២២។ § ២:៨ ២:៨ សារ អា ឡាច់ ឡឹង អេសាយ ៨:១៤។

១៦ អន់ដីស ឡាក់ ប៉ាណូស អូ អែ កាន់តេរ៉េ ពូ អុះ ហះកា អូ ត្រត់ ប្រឹគី សារ អូ ដាក់ ញន កា អូ អែ កាន់តេរ៉េ ពូ ណោះ អុះ ហះកា អន់ដីស ត្រត់ ប្រឹគី ឡាក់ កា ទុច ប្រឹះ បិកកាតយ័។

១៧ ហត់ អ្សល កូតី កា ប៉ាណូស ទិឌូ ហត់ បិច ចៃ កា អុះ មី បក់ សៀ អន់ឌូ ហត់ អ្សល កូតី អ្ស គ កា ប្រឹះ បិកកាតយ័ លូ អ្សល កូតី ប្រឹគី ពូយ សាដាច់ ណើ។

១៨ អី អុះ មី ឡាក់ ទុច ពូ ត្រត់ អ្សល កូតី ប្រឹគី ពូយ តាំងឡា អន់ដីស គ្រឹប សារ អូ ត្រត់ អ្សល កូតី ប្រឹគី ពូយ ដឹង កា តាំងឡា បក់ ចំ ឡាក់ ទី ពុត ដាក់ សឹម ណោះ អុះ កា ត្រត់ រ៉ាប់ សៀ តាំងឡា ឡាក់ ខុយ ប៉ាអ្សប ណោះ ដេល។

១៩ ផា ទី អុះ មី បក់ ចំ ពូ ប្រឹគី បាប អូ ទី សារ យច ផា អែ ដាម អត់ ញន កា ហៃ កា ប្រឹះ បិកកា តយ័ បក់ ណោះ ត្រត់ ពុត ប្រឹះ តាទីច ហង។

២០ ផា អន់ដីស ប្រឹគី យច យ័ះ ដាម អត់ អន់ ពូ ពីត សាប្លាតី កាតាម កា អូ ទី ខា ញ៉ា អុះ។ ផា នែវ អន់ដីស ទី កាន ឡាក់ បាក ញន កា ប្រឹគី សារ ដាក់ លូ ដាម អត់ ណោះ អន់ដីស ត្រត់ ពុត ប្រឹះ បិកកាតយ័ ហង។

២១ ប្រឹះ រឺស អន់ដីស សាវ៉ាប់ សារ នែវ អា ហង ខង យីស៊ូ គ្រឹះ កា ឡាក់ បាក ប៉ាតាង អន់ដីស ភៀ ប៉ាណាំ អន់ដីស អន់ ចាក ពូយ ទ្រង អែ ដេល។

២២ អែ អូ ទី ប្រឹគី សារ យច តុ សិត អុះ
កា អូ ទី កាប ពូង ប្លាច ឡាច ឡើង ពីរ អែ ដេល។

២៣ យ័ះ ពូ តះ ផាម៉ាត អែ
កា អែ អូ តូ ពូ អុះ
យ័ះ ពូ ប្រឹគី បាប អែ កាតាម
ហះកា អែ អូ កាប ប៉ាងអ្សគ កា ពូ អុះ។

អែ អែ កា មីង ប្រឹះ ឡាក់ តាត់សុន សារ អន់ ត្រត់។

២៤ យីស៊ូ ទី អ្សក់ សារ យច មះ ពិន ចែគ ពីង ឡាក់ អែ
ឡាក់ ទូម ពីង អ៊ឹង គីង

ភៀ អូ អន់ ពិន ទូម សារ យច តូ ឡាក់ តែង ម៉ាត់ ណារ៉ូ *
លូ អន់ ពិន ប្រឹគី ដឹង សារ ដាក់ ត្រង់
អន់ដីស ដាក់ កេះ ញន កា តាំងហាល ឡាក់ អែ

២៥ ខង អន់ដីស ញៀប ឡាក់ កា ចៀម ហៀត
ហះកា កិញអៀ អា អន់ដីស រឺល ពីរ ណាំង បក់ រង
លូ បក់ រ៉ាប់ហៃ ប៉ាដាត ប៉ាលីង អន់ដីស ណារ៉ូ កេះ។

៣

សារ ក្លោ លូ កាម៉ាញ ត្រត់ អ្សល កូតី គូប សោប

១-២ អុះ មី អង់កាន់ ឡាក់ ទី ក្លោ កា នីណោះ ដេល ត្រត់ អ្សល កូតី ប្រឹគី ពូយ ក្លោ ញៀ ក្លោ អែ ប្រឹគី នីណោះ ភៀ ចឹង អន់ ក្លោ បក់ អូ សៀ យីស៊ូ កា ម៉ុត សៀ ដេល ញន កា អន់ខែ បប អន់ ដីស ប្រឹគី សារ ដាក់ លូ អ្ស អ្សល កូតី អូ សាណាង កា រះ កា អន់ខែ អុះ។

* ២:២៤ ២:២៤ ញៀត គុល «ភៀ អន់ ពិន តៅ តែង សារ យច»។

៣ ដៃ សាណើម ឡាកោ អំបាំង អា ឡាក់ កា ចាក់ សក់ សាណើម លូ ម៉ាស លើ កា ពៀត អារ អន់ តុក អញ្ជុជ ដាក់ៗ ណោះ អុះ។

៤ ហះកា ត្រក់ សាណើម កាណាង ពុត អន់ដីស លូ យៀង ខង ឡាក់ អូ អូ វ៉ាយ យី ត្រក់ ចិ ពុត ចិត យរ ណោះ ទី ខា ហ្និត ហះ ម៉ាត់ ប្រ្រឹះ បិកកាតយ័។

៥ ផះ រាំងហារ សើត ពៃ ម្នត អង់កាន់ ដាក់ ត្រង់ ឡាក់ ម៉ឹង ប្រ្រឹះ បិកកាតយ័ យើយ សាណើម ឡាកោ នែរ អា ហង យី អន់ខែ អ៊ូល កូត ប្រឹក ព្យយ ក្លោ ពៀ ក្លោ អើ

៦ ឡាក់ កា យ៉ាក់ សារី សាំយ៉ាំង ប៉ានីរ រត័ អាប្រាហាំ ទីប អើ អើ ផា ពី តាំងឡា សាំ។ ផា អន់ ដីស ប្រឹក សារ ដាក់ អូ អូត កា សារ ញ៉ា អុះ ណោះ អន់ដីស អា ឡាក់ កា គន សោ អើ ហង។

៧ កាប៉ាច់ ម្នត កាម៉ាក់ ឡាក់ ក្លោ កា និះទៅ ដេល ត្រក់ អ៊ែ អន់ខូ លូ កាម៉ាញ ពៀ កាម៉ាញ អើ ទីប រាំងហៃ អន់ខែ ញន កា អន់ដីស ទី សាង ហ្និត ឡឹង អន់ខែ ហះកា ត្រក់ អ៊ូល កូត កា អន់ខែ ញន កា ប្រ្រឹះ ចឹង អន់ កា អន់ខែ ទី អាញ អ៊ែ រឹស លើយ ឡាក់ កា អើ អន់ កា អន់ដីស ដេល។ ត្រក់ ប្រឹក នីណោះ ភៀ ដៃ អន់ ទី សារ ញ៉ា ពីះ តាក់ អង់ខើក សារ អន់ដីស ម៉ន់។

សារ ប៉ាណាប ញន កា ប្រឹក សារ ដាក់ ត្រង់

៨ សារ អន់តីត អា អន់ដីស ទីខូ ត្រក់ ទី ពុត ពៀក ដឹង ម៉ោញ លូ បិច ចៃ កា គូប សោប ឡាក់ កា អុះ មី ម៉ោញ ម៉ែត លូ ទី ពុត តាប៉ាប តាប៉ុន ទីប ចិ ពុត ចិត យរ។

៩ ដៃ ប្រឹក សារ អូ ដាក់ តូ លូ បក់ ប្រឹក សារ អូ ដាក់ ដៃ តះ ផាម៉ាត តូ លូ បក់ តះ ផាម៉ាត កា អន់ដីស ត្រក់ ប៉រ សារ ដាក់ អន់ កា អើ ខង ប្រ្រឹះ បិកកាតយ័ រឹស អន់ដីស អន់ ប្រឹក នីណោះ ហង ភៀ ម៉ាក់ អន់ដីស ទី សារ ដាក់ ដេល

១០ ខង ទី ច្រាក់ រះ ផាះ

«ពៀ បិច កា អាញ រឹស លូ បិច កា កាន រឹត រៃ
បក់ ណោះ ដៃ កាប អូ ដាក់
លូ ដៃ កាប ព្នង ប្លាច័។

១១ បក់ ណោះ ត្រក់ អ្នាត ប្រឹក សារ អូ ដាក់
ត្រក់ ប្រឹក សារ ដាក់ ឡុត
លូ ខំ ណាំង សារ សាណុក សារ៉ាក អ៊ែ ដាក់ រម លូ ពូ

១២ ខង ប្រ្រឹះ បិកកាតយ័ ហៃ ប៉ាណូស បក់ ដាក់ ត្រង់
លូ សាំយ៉ាំង ប៉ានីរ ពូ កាប ឡោម
ហះកា អើ ប៉ាសាំង លូ បក់ ប្រឹក អូ ដាក់»*។

១៣ ផា អន់ដីស ខំ ប្រឹក សារ ដាក់ ត្រង់ អូ ទី ពៀ ចឹង ប្រឹក បាប អន់ដីស អុះ។

១៤ ហះកា ផា អន់ដីស ទី សារ ប៉ាណាប ញន កា សារ ដាក់ ត្រង់ ណោះ អន់ដីស ចឹង ទី កាន សាណុក សារ៉ាក តាទីច ហង។ អូ អន់ អន់ដីស អូត កាខរ ណូស កា ពូ ណោះ អុះ។

១៥ ហះកា កាណាង ពុត អន់ដីស ត្រក់ យីត ផា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ដាក់ ត្រង់។ ត្រក់ ទ្រៀម ឡាកោ លើយ ភៀ ចឹង អូ តើល រ៉ប់ ពូ អំបញ្ច ឡឹង សារ សាណាង ម៉ឹង មះ អន់ដីស ណោះ

* ៣:១២ ៣:១០-១២ សារ អា ឡាក់ ឡឹង ផាប អញសើ ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ៣៤:១២-១៦។

១៦ ហះកា ត្រង់ តើល លូ ពូ ទីប ពុត ដាក់ សឹម ទីប អ្សិល កូត ទីប ទី ពុត ដាក់ ត្រង់។ ផា ប្រ័តិ នី ណោះ ផា បក់ ពៀ ច្រោម ផា ប្រ័តិ យច យ្លះ អន់ដីស ប្រ័តិ ដឹង សារ ដាក់ ញុន កា សៀ យីស៊ូ គ្រិះ កាតាម បក់ ណោះ ចឹង តាយ្សស កា អន់ដីស ហង។

១៧ ឌីក្វា ប៉ាណាប ញុន កា ប្រ័តិ សារ ដាក់ ណោះ ដាក់ ហ្វិត ឡឹង ប្រ័តិ សារ អូ ដាក់ ផា ប្រ័តិ បិកកាតយ្ល បិច កា នីណោះ។

១៨ យ្លះ យីស៊ូ កា តៅ សាំរ៉ាប់ សារ យច ម៉ោញ ទង កេះ ដេល យី បក់ ដាក់ ត្រង់ តៅ ប៉ាតាង ប៉ាណូស អូ ដាក់ ភៀ ប៉ាណាំ អន់ដីស អន់ កា ប្រ័តិ បិកកាតយ្ល។ ផះ យីស៊ូ ទី ឡាកោ ប៉ាងឡៃ ឡាក់ កា ប៉ាណូស ពូ ប៉ាន់តៅ អែ ហះកា ប្រ័តិ បិកកាតយ្ល ប្រ័តិ អន់ អែ ទី អាញ រីស សិត ញុន កា ប៉ាដាត ប៉ាលីង ប្រ័តិ។

១៩ ញុន កា ប៉ាដាត ប៉ាលីង ប្រ័តិ ណោះ ហង យីស៊ូ ឡាំ រះ កា ប៉ាដាត ប៉ាណូស ឡាក់ ត្រង់ ថុត

២០ ឡាក់ ប៉ាដាត មុត បក់ ប៉ាសាំង លូ ប្រ័តិ បិកកាតយ្ល ផះ រ៉ាងហារ សើត ពៃ ផះ ណោះ ប្រ័តិ អត់ សាំរ៉ាញ ក្បាក់ បិច កា ពូ បុនពែង ពុត ផះ រ៉ាងរ៉ាង រតី ណូអេ ប្រ័តិ ទូក តីស។ ទី ប៉ាណូស ប៊ែត ដូរ ឡាក់ មុត កាណុង ទូក អន់ រ៉ាវ៉ាច ឡាកោ ឡឹង ទៀក រ៉ាឡាប ទី ដឹង តាំងហាម ដូរ ដោច។

២១ ទៀក រ៉ាឡាប ណោះ ពៀប ឡាក់ កា ពិន ប៉ាងហាំ ពូ រ៉ាប់ ដាវ អា ភៀ អន់ ប្រ័តិ តង់ ពិន ប៉ាង ហាំ ពូ នែវ អា អូ ត្រង់ សាំរ៉ាប់ រ៉ាវ ឡាកោ អន់ ច្រះ អុះ យី សាំរ៉ាប់ ប័រ អន់ ប្រ័តិ បិកកាតយ្ល តាក់ អន់ដាត ពុត ពៀក ញុន កា យីស៊ូ គ្រិះ រីស សិត កេះ។

២២ អែ ហារ ពឹង ប្លែង អែ ពឹង ចារ អំរ៉ាញ អីញ តែង សាម៉ា ប្រ័តិ បិកកាតយ្ល។ បិយ ប្រ័តិ លូ ប្រ័តិ ប៊ិត ទិណោះ កា អែ កាន់តេះ អែ ដេល។

៤

សារ ត្រង់ សាំងកែ ឡាកោ ដៃ អន់ ប្រ័តិ យច

១ ញុន កា យីស៊ូ គ្រិះ ទី ប៉ាណាប ប៉ាប៉ុន តែង ឡាកោ ប៉ាងឡៃ ទីល នីណោះ អន់ដីស ត្រង់ ទី ពុត ពៀក ឡាក់ កា អែ ដេល ភៀ សាំងកែ ឡាកោ ខង បក់ ចំ ដាម អត់ កា សារ ប៉ាណាប ប៉ាប៉ុន តែង ឡាកោ ប៉ាងឡៃ បក់ ណោះ អូ ទី ទូម សារ យច ណារ កេះ

២ ម៉ាត់ អន់ដីស ចឹង ប្រ័តិ ត្រង់ ពុត ប្រ័តិ បិកកាតយ្ល ផះ រ៉ាងរ៉ាង ទី អាញ អែ រីស ពឹង អង់កក់ តេះ អា អូ ត្រង់ ប្រ័តិ ពូយ ពុត បិច ម៉ះ ប៉ាណូស ណារ អុះ។

៣ ផះ អន់ទ្រូល ពៃ អន់ដីស ប្រ័តិ ទុញ ឡាក់ កេះ ពូយ គុន សារ សុនសាត អន់ទៀត ឡាក់ អូ សៀ ប្រ័តិ ឡាក់ យើយ ប្រ័តិ លូ អង់កាន់ លូ កាម៉ាក បិច កា អង់កាន់ ឡាឡាក់ ឡាឡាក់ ហាន កា តា ពៃ អែត ក្លច លូ កាដាប សាំប្រ័តិ ហ្វិប ប្រ័តិ ឡាក់ ត្រង់ ខាអីម។

៤ អន់ខែ ញុម ខាក់ ញុន កា អន់ដីស អូ មុត ប្រ័តិ សារ អូ ដាក់ យីប អន់ខូ លូ អន់ខែ ណោះ បះ អន់ខែ កាប ផាម៉ាត អន់ដីស។

៥ មុត ទិណោះ ចឹង ត្រង់ រះ ឡឹង សារ អន់ខែ ប្រ័តិ យច ហះ ម៉ាត់ ប្រ័តិ ឡាក់ ផះ ចឹង តាត់សុន សារ ទីប ប៉ាណូស រីស ទីប ប៉ាណូស តៅ។

៦ ញុន ណោះ ហង បះ យីស៊ូ អ្សក់ សារ ដាក់ ឡាំ រះ អន់ កា ប៉ាណូស ឡាក់ តៅ កេះ *។ ទីល នី ណោះ យ្លះ អន់ខែ ត្រង់ ថុត តៅ តែង ឡាកោ ប៉ាងឡៃ ឡាក់ កា ប៉ាណូស អន់ទៀត កាតាម កា អន់ខែ ទី អាញ រីស តែង ប៉ាដាត ប៉ាលីង ឡាក់ កា ប្រ័តិ បិកកាតយ្ល ដេល។

* ៤:៦ ៤:៦ យីស៊ូ អ្សក់ សារ ដាក់ ឡាំ រះ អន់ កា ប៉ាណូស ឡាក់ តៅ កេះ ពិន ព្រៃ នីអៀ កា ត្រង់ ដេល ពូ អ្សក់ សារ ដាក់ ឡាំ រះ អន់ កា ប៉ាណូស ឡាក់ តៅ កិញអៀ អា ។

៧ កាណាគី ញ៉ាៗ ទិណោ៎ ក្បាម៍ ចឹង វ៉ាយ វ៉ា កេះ ទីល នីណោ៎ ត្រគ់ កាតត់ ពុត លូ សាំងកៃ ឡាកោ លើយ ភៀ ចឹង អ្នម៉ន់។

៨ ហះកា សារ សាំខាន់ ឡឹង ពូ ត្រគ់ បិច ចៃ កា គូប សោប សិត ឡា ទិ ពុត ទិ ពៀក ខង សារ បិច ចៃ ចឹង ប្រគី អន់ ពីល សារ យច អៀង កាខាក់។

៩ ត្រគ់ អ្ន វ៉ាងហៃ អំហ្វិយ អន់ វ៉ាប្រឹះ វ៉ះ វើច អូ ងាញ អុះ។

១០ ប្រឹះ អន់ អន់ដីស ម៉ោញ ដូរ ៗ អ្ន ប្រគី ងារ តាងៗ ឡឹង គូប សោប កេះ ទីល នីណោ៎ ហាក់ អ្យក់ កាន អ្ន ទិ អា ឡា តង គូប សោប យី អន់ដីស ត្រគ់ ប្រគី ពូយ សារ ប្រឹះ អន់ ទិណោ៎ អន់ ដាក់ៗ។

១១ ផា បក់ ចំ កាប អន់ កាប ត្រគ់ ពូយ ប៉ានីរ ប្រឹះ បិកកាតយ៍។ ផា បក់ ចំ តង ប្រគី ងារ ត្រគ់ តង តាម សាង ឡាក់ ប្រឹះ បិកកាតយ៍ អន់ ម៉ាក់ គ្រឹប ងារ ទិណោ៎ ចឹង ប្រគី អន់ ពូ ប៉ានេ ប្រឹះ បិកកាតយ៍ ញុន កា យីស៊ូ គ្រិះ។ អើ ទី សារ អំវាញ អីញ វ៉ាងហៃ លើយ ហាក់ ប៉ានេ អើ លើយៗ ពិ អាមែន។

សារ ប៉ាណាប ប៉ាប៉ុន ញុន កា សៀ យីស៊ូ

១២ អី អុះ មី ឡាក់ អាញ បិច ចៃ ផា ទី សារ ប៉ាណាប ប៉ាប៉ុន កេង ខាក់ ណោះ ដៃ ញុម លើ យីត ផា សារ ណោះ តាង ឡឹង ពូ ដៃ។ សារ ប៉ាណាប ទិណោ៎ សាំវ៉ាប់ សាក់ លូង ពុត អន់ដីស។

១៣ ហះកា ត្រគ់ ទី ពុត វ៉ត់ លើយ ពិ ខង អន់ដីស ប៉ាណាប ប៉ាប៉ុន អន់ខូ លូ យីស៊ូ គ្រិះ កេះ ទីល នីណោ៎ ចាបះ កា អន់ដីស ចឹង ហោក វ៉ត់ កាខាក់ ប៉ាក់ យីស៊ូ ដីរ ពីរ តាំបាង សារ អំវាញ អីញ ម៉ះ អើ ទៀ។

១៤ ផា ពូ កាប ញុក អន់ដីស ញុន កា សៀ យីស៊ូ គ្រិះ ណោះ អន់ដីស ទី កាន សាណុក សាវ៉ាក់ ហង ខង ប៉ាងាត់ ប៉ាលឹង ឡាក់ ទី អំវាញ អីញ ហ្វិត យី ប៉ាងាត់ ប៉ាលឹង ម៉ះ ប្រឹះ បិកកាតយ៍ អើ អ្ន អន់ខូ លូ អន់ដីស កេះ។

១៥ កាណាង កាំឡាង អន់ដីស ដៃ អន់ បក់ ចំ ប៉ាណាប ញុន កា ប៉ាន់តៅ ពូ អន់តុង ម៉ះ ពូ ប្រគី សារ អ្ន ដាក់ លើ កា សាំងកង់ សារ ពូ ណោះ ដៃ។

១៦ ហះកា ផា ប៉ាណាប ប៉ាប៉ុន ញុន កា អន់ដីស ប៉ាសុន យីស៊ូ គ្រិះ ដៃ តាយ្យុស ដៃ ហះកា អន់ ដីស ត្រគ់ ប៉ានេ ប្រឹះ បិកកាតយ៍ ញុន កា ពូ អើ អន់ដីស ផា ប៉ាសុន យីស៊ូ គ្រិះ។

១៧ កិញអៀ អា ដាវ កាំឡាត់ ប្រឹះ បិកកាតយ៍ ចឹង តាត់សុន សារ ប៉ាណូស ទីល កេះ អើ តាត់ សុន សារ កា ប៉ាសុន អើ អន់ទ្រូល ឡឹង ពូ។ ផា អើ តាត់សុន សារ ពិន អន់ទ្រូល នីចម ទិ ម្នត បក់ អូ ចៃ សៀ សារ ដាក់ ឡឹង ប្រឹះ បិកកាតយ៍ សារ ញ៉ា ចឹង កើត ពីង អន់ខៃ ?

១៨ «ផា ប៉ាណូស ដាក់ ត្រង់ វ៉ាវ៉ាច ឡាកោ ទីប ប៉ាណាប នែវ អា សាឡង់ កា ប៉ាណូស អ្ន ដាក់ លូ ប៉ាណូស ប្រគី យច អ្យគ ហ៊ឹង ខាក់ តៈ!»†

១៩ ទីល នីណោ៎ ទិ បក់ ប៉ាណាប ប៉ាប៉ុន ពូយ ពុត ប្រឹះ បិកកាតយ៍ ត្រគ់ ប្រគី សារ ដាក់ លូ ម៉ឹង ប្រឹះ ឡាក់ ប៉ាងកើត កាណាគី គ្រឹប នែវ អើ ទី ពុត ដាក់ ត្រង់។

† ៤:១៨ ៤:១៨ សារ អា ឡាច ឡឹង សារ អន់តត់ ប៉ាតោ (សុភាសិត) ១១:៣១។

៥

សារអន់តត់ ប៉ាតោ សារ៉ាប់ ម្នាត ក្រាត់ តាំងកង់

១ កាប៉ាច់ ម្នាត ក្រាត់ តាំងកង់ កាណុង កាំឡាំង ម្នាត សៀ អាញ ប័រ អន់តត់ ប៉ាតោ កា អន់ដីស ញន កា អាញ ក្រាត់ តាំងកង់ និះទៅ ដេល អាញ កា ប័រ សារ ប៉ាណាប ប៉ាប៉ុន ម៉ះ យីស៊ូ គ្រិះ ម៉ាត់ អាញ ទៅ លូ ចឹង ទី សារ អំរ៉ាញ អីញ អន់ខូ លូ អែ ប៉ាត់ អែ ជីរ តាំបាង ឡាកោ ទៀ។

២ ហត់ អន់ដីស រ៉ាំងហៃ រ៉ាំងខ្យា ម្នាត សៀ ឡាក់ កា តាប័ល ចៀម ឡាក់ ប្រ្រឹះ បិកកាតយ័ ប៉ាហ្គើ ពីង អន់ដីស។ ត្រត់ រ៉ាំងហៃ អន់ខែ ញន កា ពុត បិច ប្រឹក ពួយ ពុត ប្រ្រឹះ បិកកាតយ័ អូ ត្រត់ ញន កា ពុបាំងខំ លើ ញន បិច កា ទី ខា ញ៉ា អុះ ហះកា ត្រត់ រ៉ាំងហៃ រ៉ាំងខ្យា ទី ពុត ទី ពៀក។

៣ ដៃ ជិះ ចត្តិ ទី បក់ ប្រ្រឹះ បិកកាតយ័ អន់ កា អន់ដីស រ៉ាំងហៃ រ៉ាំងខ្យា ណោះ ត្រត់ ប្រឹក ដាក់ អន់ អន់ខែ ប្រឹក ពួយ។

៤ ប៉ាត់ យីស៊ូ ឡាក់ ម៉ែត ម្នាត រ៉ាំងហៃ រ៉ាំងខ្យា ពីះ ទីល អន់ដីស ចឹង ទី រ៉ាំងរ៉ាន់ តាតារ ក្លាត់ អូ អូ ប៉ាត់។

សារអន់តត់ ប៉ាតោ សារ៉ាប់ ម្នាត សៀ ទិខូ

៥ កាប៉ាច់ ម្នាត តាតាម រ៉ុះ ត្រត់ អ្សិល កូត្តិ ប្រឹក ពួយ ម្នាត ក្រាត់ តាំងកង់។ អន់ដីស ទិខូ ត្រត់ ប៉ាន់ចិ ពុត ចិត យរ កា គូប សោប សីត ឡាំ ខង «ប្រ្រឹះ បិកកាតយ័ ប៉ាសាំង លូ បក់ តិស ពុត ហះកា អែ អន់ សារ ដាក់ កា បក់ ប៉ាន់ចិ ពុត ចិត យរ ទិខូ»*។

៦ ទីល នីណោះ ត្រត់ ប៉ាន់ចិ ពុត អែ កាន់តេះ អំរ៉ាញ អីញ ម៉ះ ប្រ្រឹះ បិកកាតយ័ ភៀ អន់ អែ ប៉ានេ អន់ដីស ប៉ាត់ ដាវ អែ កាំឡាត់ ទៀ។

៧ ហត់ មប សារ អន់ដីស រ៉ាន់រ៉ាយ ទិណោះ អន់ កា ប្រ្រឹះ ពិ ខង អែ អ្សក់ ពុត ចែត រ៉ាំងហៃ អន់ ដីស។

៨ ហត់ សាំងកែ ឡាកោ លូ អែ ញ៉ាម ពិ ខង ម៉ែត ប្រ្រឹះ បឹត ឡាក់ តាមីរ អន់ដីស អែ ចាក តារ ជុំ អន់ដីស ទីប ក្រាញី ឡាក់ កា បិក ភៀ ចឹង ណាំង បក់ ចំ ឡាក់ អែ ចឹង កាប់ សា ទី។

៩ អន់ ទី ពុត សៀ លើយ ត្រត់ ប៉ាសាំង លូ អែ ទីប អូ អន់តត់ ជា អុះ មី បក់ សៀ អន់ទៀតៗ អែ ពីង អង់កក់ តេះ កា ប៉ាណាប ប៉ាប៉ុន ឡាក់ កា អន់ដីស ដេល។

១០ ខ្មែង ឡឹង អន់ដីស ទី ប៉ាណាប ប៉ាប៉ុន បាបៀត អា កេះ ប្រ្រឹះ ចឹង ប៉ោក អន់ដីស អន់ អន់ តារ កាចាប លូ ទី សាងុំ អូ អន់ អន់ដីស ដងដូត អុះ ញន អែ ទី ពុត ដាក់ គ្រឹប នែរ កា អន់ដីស លូ រើស អន់ដីស អន់ អ្សក់ សារ អំរ៉ាញ អីញ ឡាក់ អែ លើយ អន់ខូ លូ យីស៊ូ គ្រិះ ហង។

១១ អន់ ប្រ្រឹះ បិកកាតយ័ ទី សារ អំរ៉ាញ អីញ រ៉ាំងហៃ រ៉ាំងខ្យា លើយ អាមេន។

សារអំប័ញ គូប សោប

១២ អាញ ប្រាត់ សត់ត្រា អ្នះៗ អា ប៉ាហ្គើ កា អន់ដីស ញន ទី ស៊ីឡុះ តង់ អាញ យីត ជា អែ ឡាក់ អុះ អាញ អែ ដាក់ ត្រង់ តាទីច ហង។ ញន ប្រាត់ សត់ត្រា អា ភៀ ប៉ាំងហោក ពុត ពៀក អន់ដីស លូ រ៉ះ អន់ អន់ដីស អូ អន់ហ្គាល់ ពុត ដាក់ ម៉ះ ប្រ្រឹះ បិកកាតយ័។ ហត់ អន់ដីស អែ សៀ លើយ ញន ពុត ដាក់ អែ ណោះ ពិ។

* ៥:៥ ៥:៥ សារ អា ឡាច់ ឡឹង សារ អន់តត់ ប៉ាតោ (សុភាសិត) ៣:៣៤។

១៣ ម្ចាស់ ស្បៀ ប៉ាត់ មឿង បាប៊ីឡូន † ឡាក់ ប្រ្រៈ រឿស អ្សក់ ឡាក់ កា អឺរ រឿស អន់ដីស ដេល អន់ ខែ អំបញ្ច ផា អន់ដីស ដាត់ ឡាកោ ប៉ាងឡែ ដេល ប ? លូ ម៉ាកុះ ឡាក់ កា គន អាញ អឺរ កា អំបញ្ច ផា អន់ដីស ដាត់ ឡាកោ ប៉ាងឡែ ដេល ប ?

១៤ ប៉ាត់ ប៉ាតៈ គួប សោប ត្រត់ តាំបាង ពុត ប៉ិច ចៃ។

អន់ ប្រ្រៈ អន់ សាវ សាណុក សាវ៉ាក កា អន់ដីស ទិឌូ ឡាក់ ប៉ាសុន យីស៊ូ គ្រិះ។

† ៥:១៣ ៥:១៣ មឿង បាប៊ីឡូន កាប ប៉ាញផ្លៀរឡឹង មឿង រ៉ូម។

សត្រា ទី ២
ពេត្រុះ
ប្រាក់
សារ អន់តត់ រ៉ះ

រតី ពេត្រុះ ប្រាក់ សត្រា ទី ពៀរ អា ផៈ រ៉ាងរ៉ាង សាណាំ ៦៤-៦៥ គ.ស. ផៈ អើ អ៊ូ អន់តត់ ផា ពូ ចឹង ប៉ាន់តោ អើ ពៃ (ប័រ ហៃ ១:១៤)។

ប័រ ហៃ សារ អន់តត់ រ៉ះ ពីង សត្រា ទី ១ ពេត្រុះ ប្រាក់ ដេល។

សារ សាំខាន់ៗ

សត្រា ទី ពៀរ អា បិច រ៉ះ តាត់ កាចាំង កា មូត សៀ យីស៊ូ ដៃ អន់ អន់ខៃ ប្រីត ពូយ មូត ណែយូ ពូង ឡាក់ អន់តត់ ប៉ាតោ ឡឹង សារ តាងៗ ឡាក់ អន់ខៃ យើយ សៀ យច ឡឹង សារ មូត រ៉ះ ប៉ាតាង យីស៊ូ យើយ ប៉ាងហៀន។ ពីង សត្រា អា ទី រ៉ះ អន់ ឡាក់ៗ ឡឹង គុល ឡាក់ កើត ផាប ប៉ានីរ ប្រៈ យី ប៉ាងាត់ ប៉ាលឹង ប្រៈ បិកកាតយ័ ប៉ាណាំ អន់ ពូ ប្រាក់។ ខ អា ហង ប៉ះ មូត សៀ យីស៊ូ ត្រត់ ហ្លង់ ឡឹង សារ ពីង ផាប ប៉ានីរ ប្រៈ ញន កា ប៉ាងាត់ ប៉ាលឹង ប្រៈ តាត់ អង់ហ្លង់ លូ ញន កា សារ ពូ ប៉ាងហៀន។

រតី ពេត្រុះ ប្រើ ពូ សៀ យីស៊ូ ហើង ខាក់។ (១:៣-១៥)

រតី ពេត្រុះ រ៉ះ ឡឹង សារ អើ ប័ប តាតារ ក្លាក់ ម៉ះ យីស៊ូ។ (១:១៦-២១)

រតី ពេត្រុះ ប្រើ ពូ សាំងកៃ ឡាកោ ដៃ អន់ សៀ ពូយ ណែយូ ប៉ាងហៀន សារ យច។ (២:១-២២)

រតី ពេត្រុះ រ៉ះ ឡឹង សារ យីស៊ូ ចឹង ដីរ ពិះ ណារ៉ូ ទីប រ៉ះ ឡឹង ខ ញ៉ា បះ យីស៊ូ អ៊ូ ដីរ ពិះ ស្រីស។ (៣:១-១៨)

១ អាញ សិច ស៊ីម៉ូន ពេត្រុះ ឡាក់ ទុច យីស៊ូ គ្រិះ ឡាក់ រ៉ះ សារ ប៉ាតាង អើ។ អាញ ប៉ាហៀរ សត្រា អា អន់ កា អន់ដីស ឡាក់ សៀ ញន កា សារ ដាក់ ត្រង់ ម៉ះ យីស៊ូ គ្រិះ ឡាក់ ប្រៈ ពិន លូ តាំង ឡាក់ ពិន។ សារ អន់ដីស សៀ កា ទី ខា ឡាក់ កា សារ ញីន សៀ ដេល។

២ អន់ ប្រៈ បិកកាតយ័ ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណាក សារ៉ាក កា អន់ដីស ហើង អៀង ៗ ញន កា អន់ដីស អន់ហ្លាល់ អើ លូ អន់ហ្លាល់ យីស៊ូ ឡាក់ ពី តាំងឡាក់ ពិន។

សារ ត្រត់ ទី សារ ដាក់ ហើង អៀង

៣ សារ អំរ៉ាញ អីញ ម៉ះ ប្រៈ បិកកាតយ័ អន់ កា ពិន ទី គ្រីប នៃវ ឡាក់ ទី ខា សាំរ៉ាប់ អាញ រីស លូ សាំរ៉ាប់ អៀល កូត ប្រីត ពូយ អើ។ ពិន ទី គ្រីប នៃវ នីណោះ ញន កា ពិន អន់ហ្លាល់ បក់ អៀក ពិន អន់ ទី សារ អំរ៉ាញ អីញ លូ សារ ដាក់ ឡាយ៉ាម អន់ខូ លូ អើ។

៤ ញន កា សារ ដាក់ ឡាយ៉ាម លូ សារ អំរ៉ាញ អីញ អា បះ អើ រ៉ះ សារ សាញ៉ា ឡាក់ ទី ខា ហ្លិត អន់ កា ពិន។ ញន សារ សាញ៉ា អា អន់ដីស ចឹង កេះ ឡាក់ កា ប្រៈ បិកកាតយ័ ទីប រ៉ាវ៉ាច់ ឡឹង សារ ប៊ីត អ៊ីក អៀ ពីង អង់កក់ តេះ អា ឡាក់ ឡាច់ ឡឹង ពុត បិច ប្រីត អ៊ូ ដាក់។

៥ ញន ណោះ ហង អន់ដីស ត្រត់ ខំ អន់ ទី ពុត អៀក សារ អន់ដីស សៀ ប៉ាន់ផែម សារ ដាក់ ណារ៉ូ អៀក សារ ដាក់ ប៉ាន់ផែម សារ អន់ហ្លាល់ ប្រៈ ណារ៉ូ

៦ អ្នក សារ អន់ហ្គាល់ ប្រ្ទ្រៈ ប៉ាន់ធម៌ សារ អ្នក កាតត់ ពុត ណាវ អ្នក សារ អ្នក កាតត់ ពុត ប៉ាន់ ធម៌ សារ អត់ សាំវាញី ណាវ អ្នក សារ អត់ សាំវាញី ប៉ាន់ធម៌ សារ អ្នក កូត ប្រើ ព្វយ ប្រ្ទ្រៈ ណាវ

៧ អ្នក សារ អ្នក កូត ប្រើ ព្វយ ប្រ្ទ្រៈ ប៉ាន់ធម៌ សារ ខែន កា គូប សោប ណាវ លូ អ្នក សារ ខែន កា គូប សោប ប៉ាន់ធម៌ សារ ប៊ុច ចៃ ណាវ។

៨ ជា អន់ដីស ទី សារ ទិ អា អន់ ហ៊ឹង អៀង ៗ សារ ទិ អា ចាបៈ កា ប៉ាណាំ អន់ដីស អន់ កេៈ ប៉ាណូស ឡាក់ ទី ខា ម៉ាត់ អន់ហ្គាល់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

៩ ជា ញី អ្នក ទី សារ ទិ អា បក់ ណោះ ឡាក់ ប៉ាណូស ម៉ាម៉ាំង ម៉ាត់ លើ ហៃ ចាំងហាយុត អ្នក ប៊ុច អើ ពិល ជា ប្រ្ទ្រៈ ប្រើ អន់ អើ វ៉ាវ៉ាច ឡឹង សារ យច ឡាក់ អើ ប្រើ ឡឹង សើត ពៃ។

១០ ញន អា ហង អី អុះ មី ហត់ ខំ អ្នក ពុត ចែត ប្រើ សារ ដាក់ ទិ អា ម៉ាត់ ពូ អ្នក អន់តត់ ជា ប្រ្ទ្រៈ រើស លូ អ្នក អន់ដីស តាទីច។ ជា ប្រើ នៃវ អា អន់ដីស អ្នក បក់ អុះ

១១ ខង ប្រ្ទ្រៈ ដាក់ ពុត កា អន់ដីស កាខាក់ អើ ចឹង អន់ អន់ដីស មុត អន់ យីស៊ូ គ្រិះ រាំងហៃ រាំង ខ្សា លើយ អើ ឡាក់ ពី តាំងឡា តង ពិន អន់ រីស។

១២ ញន ខ អា ហង បះ អាញ ប៊ុច រះ កា អន់ដីស លើយៗ អន់ កាចាំង ឡឹង សារ ទិណោះ យ្រ្ទ្រៈ អន់ដីស អ្នក អន់តត់ កេៈ លូ សៀ កាខាក់ សារ តាទីច ឡាក់ ពូ បាំងហៀន អន់ដីស ពៃ កាតាម។

១៣ គិត ចំ អាញ អ្នក ទី អាញ រីស ពឹង អង់កក់ តេៈ អា អាញ យីត ជា ចឹង ត្រត់ រះ តាក់ កាចាំង អន់ អន់ដីស សាទីវ ឡាកោ។

១៤ អាញ អ្នក អន់តត់ ជា ប៊ុត ណាវ អាញ ចឹង ត្រត់ អ្នក អង់កក់ តេៈ អា ហង ឡាក់ កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ប្រើ អន់ អាញ អ្នក កេៈ។

១៥ ហះកា អន់ទ្រូល អាញ ចឹង អ្នក អង់កក់ តេៈ អា អាញ ចឹង ខំ ប្រើ ទិ ពុត ភៀ អន់ អន់ដីស កាចាំង ឡឹង សារ ទិ អា លើយៗ យ្រ្ទ្រៈ អាញ អ្នក អ្នក កាតាម។

សារតាតារ ក្លាក់ ម៉ះ យីស៊ូ គ្រិះ

១៦ ញិន អ្នក ត្រត់ រះ សារ ម៉ាមន អុះ ញិន រះ អន់ កា អន់ដីស អន់ហ្គាល់ អំវាញ អីញ ម៉ះ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន លូ អន់ អ្នក អន់តត់ ជា អើ ត្រត់ ដីរ ពិះ ណោះ យី ញិន ទី ប៊ុច ម៉ាត់ ញិន ទៅ ឡូត កេៈ សារ តាតារ ក្លាក់ ដាក់ ឡាយ៉ាម ម៉ះ អើ ណោះ

១៧-១៨ ខង ផៈ ញិន អ្នក អន់ខុ លូ យីស៊ូ ប៉ាក់ ប៉ានីម ប្រ្ទ្រៈ ពៃ ប្រ្ទ្រៈ ឡាក់ ទី តាតារ ក្លាក់ ដាក់ ឡាយ៉ាម ប៉ានេ យីស៊ូ ជា «អា គន តាម អាញ ប៊ុច ចៃ ខាក់ អើ ត្រត់ ពុត អាញ ខាក់!» ញិន កា កាតាំង ដេល ប៉ានីរ កាប ឡឹង ប្លែង ណោះ។ *

១៩ ញិន កា ទី សារ វ៉ាគីយ ប្រ្ទ្រៈ រះ ឡាក់ ចាបៈ ហ្វិត។ ជា អន់ដីស អ្នក ពុត ចែត សាំយ៉ាំង សារ អា ណោះ ត្រត់ កេៈ ខង សារ អា ញប ឡាក់ កា តាគៀង តាក់ តាតារ ចារ ម៉ាម៉ាំង លើយ ទីល ដាវ ឡាច លូ លើយ ទីល យីស៊ូ តាក់ តាតារ កាណុង ពុត អន់ដីស។

២០ អន់ដីស ត្រត់ អ្នក សារ សាំខាន់ អាះ អ្នក ញី ត្រត់ រះ ឡឹង ប៉ានីរ ម៉ះ វ៉ាគីយ ប្រ្ទ្រៈ ឡាក់ ទី ប្រា គំ រ៉ាន់ដាប់ កាណុង ដាប់ ប៉ានីរ ប្រ្ទ្រៈ តាម ពុត តាំងឡា អុះ †

* ១:១៧-១៨ ១:១៧-១៨ បំហៃ ម៉ាកុះ ៩:២-១៣។ † ១:២០ ១:២០ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ អ្នក ញី ឡាក់ វ៉ាគីយ ប្រ្ទ្រៈ ប្រាគំ រ៉ាន់ដាប់ កាណុង ដាប់ ប៉ានីរ ប្រ្ទ្រៈ ឡាក់ ពូ ប្រាគំ ព្វយ ពុត យីត ពូ តាំងឡា អុះ ។

២១ ខង សារ វ៉ាគីយ ប្រ្លឹះ រះ ណោះ អូ ត្រង់ ឡាច់ ឡឹង ពុត ពៀក ប៉ាណូស អុះ ហះកា ប៉ាដាត់ ប៉ាលឹង ប្រ្លឹះ ដាក់ កាខាក់ ណោះ ប្រ្លឹះ អន់ ពុត មុត ទិណោះ រះ ពួយ ប៉ានីរ ប្រ្លឹះ ប៊ិកកាតយ៍។

២

សារ មុត ណោយ ប៉ាងហៀន ឡឹក ឡាក់

១ ហះកា ផះ សើត ពៃ ទី វ៉ាគីយ ប្រ្លឹះ ឡាក់ អូ ត្រង់ វ៉ាគីយ ប្រ្លឹះ តាទីច អ្នែ កាណុង កាំឡាំង ប៉ា សុន។ កាណុង កាំឡាំង អន់ដីស កា និះទៅ ដេល ចឹង ទី ណោយ ប៉ាងហៀន ឡឹក ឡាក់ ពីះ អន់ តុង តាមុត សារ យច ឡាក់ ប្រ្លឹះ អន់ ប៉ាណូស អន់ដា វ៉ាយ រ៉ា។ អន់ខែ អូ ចៃ អន់ហ្គាល់ យីស៊ូ ឡាក់ តាំងឡា ហ្វាយ អន់ខែ អន់ វ៉ាវ៉ាច់ ឡឹង សារ យច ណោះ អុះ ទីល នីណោះ អន់ខែ ចឹង តៅ រ៉ា វ៉ាយ ស្រីសៗ ឡុត។

២ ទី ប៉ាណូស អៀង ចឹង ចាក ពួយ អន់ខែ ឡាក់ ប្រ្លឹះ លូ កាម៉ាក់ លូ អង់កាន់ ឡាក់ ឡាក់ កេះ ណោះ ពូ ចឹង បីដាយ សារ តាទីច ឡឹង យីស៊ូ ញុន កា មុត ទិណោះ។

៣ អន់ខែ ចឹង កាប ប៉ាញ៉ា ប្លាច់ កា អន់ដីស បិច កា ទី លៀន ហះកា ឡឹង សើត ពៃ កេះ ប្រ្លឹះ ផា ចឹង ចែត ចូត មុត អា ប្រ្លឹះ អូ អ្នាត ដោះ អុះ ចឹង ថាំឡាយ អន់ខែ ណោះ។

៤ ប្រ្លឹះ ប៊ិកកាតយ៍ អូ តាប៉ាប តាប៉ុន អុះ កា មុត បិយ អ៊ែ បក់ ប្រ្លឹះ សារ យច សើត ពៃ ណោះ អ៊ែ តាឡាក់ មុត ណោះ ប៉ាឡិ កាណុង ឡុះ ជ្រុ ម៉ាម៉ាង ម៉ាមត កេះ ភៀ គ្រុន អន់ខែ កាណុង ណោះ ក្បាក់ ដាវ អ៊ែ តាត់សុន សារ។

៥ ប្រ្លឹះ ប៊ិកកាតយ៍ កា អូ តាប៉ាប តាប៉ុន កា ប៉ាណូស ពីង អង់កក់ តេះ ឡឹង សើត ពៃ ដេល អ៊ែ ប្រ្លឹះ អន់ ទៀក វ៉ាឡាប ពីង អង់កក់ តេះ ឡាក់ ទី ដឹង ប៉ាណូស អូ ដាក់ ណោះ ហះកា អ៊ែ គម វគី ណូអេ ឡាក់ រះ សារ ដាក់ ត្រង់ អន់ អ៊ែ អ៊ែ រីស អន់ខូ លូ ខាប់ខូ អ៊ែ អន់ខែ ណោះ ដឹង តាំងហាម ដូវ។*

៦ ប្រ្លឹះ កា ថាំឡាយ មៀង សុដុំ លូ មៀង កូម៉ា អន់ រ៉ា វ៉ាយ កេះ អំហូរ អ៊ែ ប្រ្លឹះ នីណោះ ភៀ អន់ ប៉ាណូស ទិខូ អុះ អន់តត់ ផា អ៊ែ ចឹង ចែត ចូត នីចម កា ប៉ាណូស អូ ដាក់។

៧ អ៊ែ កា គម ដឹង វគី ឡុត ឡាក់ ប៉ាណូស ដាក់ ត្រង់ អន់ អ៊ែ រីស ខង អ៊ែ អុក ពុត ខាក់ ញុន កា បប ប៉ាណូស អូ ដាក់ រីនវ៉ាយ ដឹង កា ប្រ្លឹះ លូ កាម៉ាក់ លូ អង់កាន់ ឡាក់ សារ អូ ដាក់ ផុត

៨ ខង អ៊ែ ឡាក់ ប៉ាណូស ដាក់ ត្រង់ អ៊ែ ពីង អន់តិគី កាំឡាំង ប៉ាណូស អូ ដាក់ ទិណោះ រ៉ាប ដាវ អ៊ែ ថុក ប៉ាណាប កាណុង ពុត ញុន កា បប លូ កាតាំង សារ អូ ដាក់ ពូ ប្រ្លឹះ ទិណោះ។†

៩ នែរ អា ហង បះ ប្រ្លឹះ ប៊ិកកាតយ៍ អូ តោះ ឡើយ ទិ បក់ អ្សិល កូត ប្រ្លឹះ ពួយ អ៊ែ អន់ វ៉ាវ៉ាច់ ឡឹង សារ ប៉ាណាប ហះកា អ៊ែ គម ប៉ាណូស អូ ដាក់ សាវ៉ាប ចែត ចូត ប៉ាក់ ដាវ អ៊ែ ចឹង តាត់សុន សារ ប៉ាណូស ទិខូ

១០ កាខាក់ អ៊ែ ប្រ្លឹះ ចឹង ចែត ចូត ទិ បក់ ប្រ្លឹះ ពួយ ពុត អូ ដាក់ ឡាក់ ប្រ្លឹះ អន់ ឡាក់ កើត សារ ប៊ិក អ៊ិក លូ បីដាយ សារ អំវាញ អីញ មះ ប្រ្លឹះ ប៊ិកកាតយ៍។

ណោយ ប៉ាងហៀន ឡឹក ឡាក់ ទិណោះ ខូយ អ្នាត អេង អូ អ្សុត អុះ កា តះ ផាម៉ាត កា មុត តាតារ ក្តាក់ † ឡាក់ អ៊ែ ពីង ប្លែង។

* ២:៥ ២:៥ បំរ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៦:៥-៨:២២។ † ២:៨ ២:៦-៨ បំរ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៩:១-២៩។ ‡ ២:១០ ២:១០ មុត តាតារ ក្តាក់ យី កាណាក់ អ៊ែ ពីង ប្លែង រីច លូ បិយ ប្រ្លឹះ។

១១ យ្រីៈ ប៊ិយ ប្រ្រឹះ ឡាក់ ទី អំរ៉ាញ អីញ កេង ក្លា ឡឹង ម្លត ណែយូ ទិណោះ កា អូ ខិន អ្យក់ យ៉ូ លូ ផាម៉ាត ម្លត តាតារ ក្លាក់ ណោះ ហះ ម៉ាត់ ប្រ្រឹះ ប៊ិកកាតយ័ ដេល។

១២ ហះកា ម្លត ណែយូ ទិណោះ អន់ខែ ពៀប ឡាក់ កា កាណាក់ ព្រី អូ ទី ពុត យីត កើត ពីៈ សាំ រ៉ាប់ ដឹង ត្រត់ សាទ្លង តោ រ៉ាយ រ៉ា។ អន់ខែ ប៉ាណាំ គូប តន់ ផាម៉ាត កាណាក់ ញ៉ាៗ ឡាក់ អន់ខែ អូ ហ្លង់ ហះកា ប្រ្រឹះ ចឹង ថាំឡាយ អន់ខែ ឡាក់ កា ពូ ប៉ាន់តោ កាណាក់ ព្រី ដេល។

១៣ ម្លត ណោះ ចឹង ទី សារ អូ ដាក់ ឡាក់ កា អន់ខែ ប្រ្រឹក សារ អូ ដាក់ ណោះ ហង។ ម្លត ទិ ណោះ រីត់ ហោក កា អែត ប៉ាញីល លូ ប្រ្រឹក សារ ប្លោះ ប្លាល ផះ អែ កាដាវ។ ពុត អន់ខែ អីក កាល ក ផុត ផះ សា សាណា អន់ខូ លូ អន់ដីស អន់ខែ រីត់ ហោក កា សារ ព្លង ប្លាច ណោះ។

១៤ អន់ខែ ទី ពុត បិច កា អង់កាន់ ម៉ាលេង លើយៗ លូ ប្រ្រឹក សារ យច អូ អូ កេះ អូ អូ ស្រាប់។ អន់ខែ យើយ ជៀក ប៉ាឡោម ទិ បក់ សៀ អូ ខាក់។ អន់ខែ កេង ដឹង កា ខ្លាម បិច កា ទី លៀន។ ម្លត ទិណោះ ស៊ុត កា ប៉ាណូស ប្រ្រឹះ ប៉ាស្យាប។

១៥ អន់ខែ អ្នាត ទ្រង ដាក់ ត្រង់ រ៉េ ចាក ព្យយ ទ្រង រីត បាឡោម ឡាក់ គន រីត បេអិរ ឡាក់ ប៉ាណូស បិច កា លៀន ពូ ច្រាល អន់ ប្រ្រឹក សារ អូ ដាក់។

១៦ ហះកា ញន កា អែ ប្រ្រឹក អូ ដាក់ ប្រ្រឹះ ប្រ្រឹក អន់ លៀ អែ ជិះ ណោះ អូ កាប ឡាក់ កា ប៉ាណូ ស ភៀ ចឹង កាប ប៉ាងអាល អែ អូ អន់ អែ ប្រ្រឹក សារ ងល់ ងែត នែរ ណោះ អុះ។ ៩

១៧ ម្លត ទិណោះ ពៀប ឡាក់ កា កល់ ទៀក ស្លាត់ លូ ឡាក់ កា ប្លែង កាម៉ល់ ឡាក់ ត្រត់ ខ្យាល តីស ប៊ី។ អន់ខែ ចាបះ កា ចឹង ត្រត់ ឡិ កាណុង ចារ ម៉ាម៉ាង ម៉ាមត ហង។

១៨ អន់ខែ អ្នាត អេង កេង ខាក់ ហះកា អូ ទី ខា ញ៉ា អុះ លូ ជៀក បក់ អង់កះ សៀ អង់កះ រ៉ាវ៉ា ថ ឡឹង សារ យច អន់ខែ ប្រើ ម្លត អង់កះ សៀ ណោះ ប្រ្រឹក ព្យយ គុន ពុត ប៉ាណូស បិច ប្រ្រឹក អូ ដាក់។

១៩ អន់ខែ សាញ៉ា ផា ចឹង អន់ ម្លត អង់កះ សៀ ណោះ រ៉ាវ៉ាថ ឡឹង សារ ប្រ្រឹក ព្យយ ចាបាប់ ហះ កា ឡាកោ អន់ខែ ប្រ្រឹក ទុច កា សារ យច ខង ម៉ោញ ដូរ ៗ ប្រ្រឹក ទុច កា កាណាក់ ញ៉ា ឡាក់ ទី អំរ៉ា ញ អំប៉ាង ឡាកោ។

២០ ផា បក់ ថ ទី រ៉ាវ៉ាថ ឡឹង សារ អូ ដាក់ ពីង អង់កក់ តេះ អា កេះ ញន កា អន់ហ្គាល់ យីស៊ូ គ្រិះ ឡាក់ តាំងឡា បក់ តង ពិន ហះកា ទីមវ៉ែរ អន់ សារ អូ ដាក់ អា ទី អំរ៉ាញ ពីង អែ ម៉ោញ ទង ណា រ៉ូ បក់ ណោះ ចឹង កើត អូ ដាក់ ក្លា ឡឹង អន់ទ្រួល ណារ៉ូ។

២១ ដាក់ ជេ អន់ បក់ ណោះ អន់ហ្គាល់ ទ្រង ដាក់ ត្រង់ ដាក់ ហ្លិត ឡឹង អន់ អន់ខែ អន់ហ្គាល់ កេះ ណោះ អ្នាត អូ ប្រ្រឹក ព្យយ ប៉ានីរ ប្រ្រឹះ ប្រើ ឡាក់ ពូ រ៉ះ កា អន់ខែ ពែ។

២២ សារ ឡាក់ ទី កើត ពីង អន់ខែ អា យី ឡាក់ កា សារ ពូ យើយ កាប ប៉ាន់ដីប ផា «សូ យើយ រ៉ី ល ឡាំ សា ហាក់ អែ ទៅ»* លូ «សាតៃ ឡាក់ រ៉ាវ ច្រះ កេះ កា ឡាំ ប្លង់ តាំ តេះ ត្រប់ ណារ៉ូ ដេល»។

៣

សារ ប្រ្រឹះ ចឹង តាតស៊ិន សារ ប៉ាណូស ទិខូ

១ អី អុះ មី ឡាក់ អាញ បិច ថៃ អា សត់ត្រា ទី ពៀរ ឡាក់ អាញ ច្រាត់ ប៉ាហ្សី អន់ កា អន់ ដីស។ សារ កាណុង សត់ត្រា ទី ពៀរ អា អាញ រ៉ះ ប៉ាឡាក់ កា អន់ដីស អន់ កាចាំង ភៀ ប្រ្រឹក អន់ អន់ដីស ទី ពុត យីត ដាក់ លើយៗ។

៩ ២:១៦ ២:១៥-១៦ ប៊ីរ ហៃ ចំលួន ប៉ាសុន (ជន/គណនា) ២២:១-៣៥។ * ២:២២ ២:២២ សារ អា ឡាច់ ឡឹង សារ អន់តត់ ប៉ាតោ (សុភាសិត) ២៦:១១។

២ អន់ដីស ដៃ ពីល សារ ម្នាក់ វាគឺយ ប្រៀប ឡាក់ ដាក់ ត្រង់ ទី រ៉ះ ឡើង ទុញ ពេ ល ដៃ ពីល ប៉ានីរ យីស៊ូ ឡាក់ តាំង ឡាក់ តង់ ពិន យី ប៉ានីរ អើ ប្រើ ពិន ឡាក់ អន់ដីស កាតាំង ឡើង ម្នាក់ រ៉ះ ប៉ាតាង អើ។

៣ សារ អា ឡាក់ សាំខាន់ ហ្វិត៖ អន់ដីស ត្រង់ អ្នក អន់តត់ ជា ប៉ាក់ អង់កក់ តេះ ចឹង ឡុច ទៀ ចឹង ទី ម្នាក់ បក់ អ្នក ព្រួយ ពុត ខ្លាម ឡុកោ ទៅ អន់ខែ ចឹង កាប ប៉ាឡែវ កា អន់ដីស។

៤ អន់ខែ ចឹង កាប ជា «ជា យីស៊ូ សាញ៉ា ជា ចឹង ជីវ ពីរ តាទីច ណោះ កិញ អៀ អើ អ្នក ប៉ាក់ ចំ? សាក់ ឡើង រត់ យ៉ាក់ ពិន តោ ឡើង សើត ពេ អ្នក ទី សារ ញ៉ា តូរ រើអុះ យី អ្នក តែល ទៅ ឡាក់ កា ឡើង អង់កក់ តេះ អា កើត ពេ ដេល»។

៥ អន់ខែ កាប នីណោះ ឡុច ឡើង អន់ខែ តាក់ អំប្រក់ ពីល ផះ ឡើង គុល ពេ ប្រៀប បិកកាតយី បាំងកើត តេះ លូ ប្លែង ញុន ប៉ានីរ អើ យី តេះ កើត ឡុច ឡើង ទៀក កេះណោះ ទៀក អ្នក ជុំ តេះ។

៦ ឡើង ឡើង ណោះ ញុន កា ទៀក អា ទៅ ហង ប្រៀប ប្រក់ អន់ ទៀក តីស វាឡុប ឡុប ទី អង់ កក់ តេះ សើត ពេ។

៧ ម៉ោញ ណាវ ប៉ានីរ ប្រៀប អា ទៅ រ៉ះ ជា ប្លែង លូ អង់កក់ តេះ រប់ ដាវ អា អុញ ចឹង សា វាយ វ៉ា ប៉ាក់ ដាវ ប្រៀប បិកកាតយី តាត់ស៊ុន សារ ប៉ាណូស អ្នក ដាក់ អន់ តោ វាយ តោ រុង ទៀ។

៨ អី អុះ មី ឡាក់ អាញ បិច ចៃ អន់ដីស ដៃ ពីល សារ ម៉ោញ អា សាំរ៉ាប់ ប្រៀប បិកកាតយី ម៉ោញ ដាវ ពៀប ឡាក់ កា ម៉ោញ វ៉ាពូ សាណាំ ម៉ោញ វ៉ាពូ សាណាំ ពៀប ឡាក់ កា ម៉ោញ ដាវ និះ ទៅ ដេល។*

៩ អើ ចឹង ប្រក់ ព្រួយ សារ អើ សាញ៉ា អើ អ្នក ត្រូវ ឡាក់ កា បក់ អន់ដីស យីត ណោះ អុះ។ អើ តាំ បាង ពុត អត់ សាំវ៉ាញ កា អន់ដីស ខង អើ អ្នក បិច អន់ បក់ ចំ ម៉ោញ ត្រង់ តោ វាយ តោ រុង អុះ យី អើ បិច អន់ ប៉ាណូស ទិខ្ល ប៊ុនពែង ពុត ពៀក ណាវ។

១០ ដាវ យីស៊ូ ជីវ ពីរ ទៀ អ្នក ដាវ ចំ ពៀប ឡាក់ កា ពូ អ្នក ប៉ាណូស ម៉ុត អន់តុង និះទៅ ដេល។ ប៉ាក់ ដាវ ណោះ ប្លែង ចឹង វាយ ហ្វៀង ទីប កាតាំង យឹង គីកៗ ខែ សំឡុង អុញ ចឹង សា វាយ ហ្វៀង ទី ទីប ប្រៀប បិកកាតយី ចឹង តាត់ស៊ុន ទីប អង់កក់ តេះ ទីប សារ ញ៉ា ឡាក់ ពូ ប្រក់ ពឹង អង់កក់ តេះ ដេល។

១១ ជា កាណាគី ញ៉ា ទីណោះ ចឹង ត្រង់ វាយ ហ្វៀង ហង អន់ដីស កា ត្រង់ ប្រក់ ព្រួយ លូ អ្វីល កូត អ្នក កា ប្រៀប បិកកាតយី តាទីច ឡុត។

១២ ហត់ ក្បាក់ សាណាង ហៃ ទ្រង លូ ខំ ប្រក់ នីចម ភៀ អន់ ដាវ ឡាក់ ប្រៀប បិកកាតយី តាត់ ស៊ុន សារ ប៉ាណូស ណោះ អន់ ឡុម៉ត់ ទីល † យី ដាវ អុញ ចឹង សា ប្លែង អន់ វាយ វ៉ា លូ ខែ សំ ឡុង ចឹង វាយ ហ្វៀង ទី ដេល។

១៣ ពិន ក្បាក់ សាណាង ហៃ ប្លែង ណាវ លូ អង់កក់ តេះ ណាវ ឡាក់ ទី ដឹង សារ ដាក់ ត្រង់ ឡាក់ កា ប៉ានីរ អើ សាញ៉ា។

១៤ អី អុះ មី ឡាក់ អាញ បិច ចៃ អន់ដីស ផះ អ្នក ក្បាក់ សាណាង ហៃ សារ ទី អា ទីល នីណោះ ហត់ ខំ ប្រក់ នីចម អន់ ប្រៀប បិកកាតយី បបំ ជា អន់ដីស ដាក់ អ្នក ទី សារ អ៊ីក លូ បបំ អន់ដីស អ្នក ដាក់ ត្រង់ លូ អើ។

* ៣:៨ ៣:៨ បបំ ហៃ ជាប់ អញស៊ី ប៉ានេ ប្រៀប (ទំនុក/តម្កើង) ៩០:៤។ † ៣:១២ ៣:១២ ខំ ប្រក់ នីចម ភៀ អន់ ដាវ ឡាក់ ប្រៀប បិកកាតយី តាត់ស៊ុន សារ ប៉ាណូស ណោះ អន់ ឡុម៉ត់ ទីល បក់ អន់ដីស យីត ជា ខ អា ទី ណាំ ជា ពិន ត្រង់ ខំ រ៉ះ សារ ដាក់ ឡើង យីស៊ូ ប្រើ ព្រួយ សុនសាត សៀ ហើង អៀង ៗ ណោះ ដាវ ប្រៀប បិកកាតយី តាត់ស៊ុន សារ ប៉ាណូស ចឹង ឡុម៉ត់ ទីល ខង ប្រៀប ក្បាក់ បិច ដឹង កា ពូ ប៊ុនពែង ពុត ពៀក (បបំ ហៃ ខ ៩)។

១៥ ត្រង់ យឺត ជា ប្រើ ពិន ទី ពុត អត់ សាំរ៉ាញ ញុន កា អើ បិច តង់ អន់ដីស អន់ រ៉ាវ៉ាច់ ឡឹង សារ យច។ សារ អា ទៅ រតី ប៉ូល ឡាក់ អុះ មី ពិន បិច ចៃ អើ ទី ប្រាក់ អន់ កា អន់ដីស ដេល ពួយ សារ ប្រើ អន់ កា អើ អុ ហ្នង។

១៦ គ្រីប សត់ត្រា ឡាក់ អើ រ៉ះ រ៉ាឡេ ឡឹង សារ ទិ អា អើ យើយ ប្រាក់ នីអៀ ហង។ កាណុង សត់ ត្រា អើ ណោះ ទី សារ អន់ជា ញាក់ ហ្នង ប្រគី អន់ បក់ កាតូល ងល់ រ៉ះ យច ឡឹង សារ តាទីច ឡាក់ កា អន់ខៃ ឡាប់ រ៉ះ ឡឹង សារ កាណុង ផាប់ ប៉ានីរ ប្រើ អន់ទៀតៗ យច ឡឹង សារ តាទីច ដេល ប្រគី អន់ ឡាកោ អន់ខៃ តោ រ៉ាយ។

១៧ អី អុះ មី ឡាក់ អាញ បិច ចៃ អន់ដីស អុ សារ ណោះ អន់ទ្រូល កេះ។ ទីល នីណោះ ត្រង់ ឡាក់ ឡាក់ ឡាក់ ដៃ អន់ មូត អុ ដាក់ ប៉ាណាំ អន់ដីស យច អន់ ហ្សង ហ្ស៊ីត ពុត សៀ កាខាក់ ណោះ ដៃ។

១៨ ហះកា អន់ដីស ត្រង់ មីង ពុត ដាក់ ម៉ះ យីស៊ូ គ្រិះ ឡាក់ តាំងឡា តង់ ពិន ហើង អៀង ៗ លើយ លូ ខំ អន់ អន់ហ្គាល់ អើ ហើង ខាក់ ៗ។ អន់ ប៉ាណូស ទីខុ ប៉ានេ តាំប៉ោក សារ តាតារ ក្លាក់ ដាក់ ឡាយ៉ាម ម៉ះ អើ ផះ អៃ កិញអៀ អា លូ ប៉ាក់ ម៉ាត់ លើយ អាមេន។

សត្រ្យា ទី ១ យូហាន ច្រក សារ អន់តក់ រ៉ះ

ទុញ សាណាំ ឡើង យីស៊ូ តោ កើត ទី សារ តាងៗ អៀង ខាក់ កាណុង កាំឡាំង មូត សៀ យី ស៊ូ។ ទី បក់ អន់ដា ឡាក់ អ៊ូ ហ្លង់ សារ អៀង នៃរ ឡើង មូត ក្រិក អន់ខៃ អ្នាត់ អេង ជា អន់ខៃ អន់ ហ្គាល់ ប្រ្លឹះ លូ ប៉ប័ ប្រ្លឹះ ញន កា ពុត អ៊ូ ហ្លង់ លូ ញន កា សារ យីត ចា ជ្រៃប។ អន់ខៃ អ្នាត់ អេង ណារូ ជា ឡាកោ អន់ខៃ អ៊ូ ទី សារ យច ឡាក់ កាខាក់ អ៊ែ អន់ខៃ អ៊ូ សៀ ជា យីស៊ូ គន ប្រ្លឹះ បិក កាតយ័ អុះ លូ អ៊ូ សៀ ជា គន ប្រ្លឹះ បិកកាតយ័ កើត ប៉ាណូស តាទីច ដេល។ អន់ខៃ យីត ជា ប៉ាងាត់ ប៉ាលីង គន ប្រ្លឹះ ក្រាន់ កា ម៉ុត ពីង កាម៉ាក់ ម៉ោញ ដូរ សិច យីស៊ូ ផះ រតី យូហាន * ប៉ាំងហុំ អ៊ែ ពៃ លូ អន់ខៃ យីត ណារូ ជា ផះ យីស៊ូ ទី សារ ថុក ឡាំបាក អន់ទ្រូល ឡើង ពូ ប៉ង់ អ៊ែ ពីង អ៊ឹង គីង ប៉ាងាត់ ប៉ាលីង គន ប្រ្លឹះ ណោះ កា ឡាច់ ឡើង អ៊ែ ឡុត។

ពូ យីត ជា រតី យូហាន ច្រក សត្រ្យា ប៉ែង ហ្គា អា យី អ៊ែ ផះ រាំងរាំង សាណាំ ៩០ គ.ស. ពៃ កៀ អន់តក់ ប៉ាតោ កា មូត សៀ យីស៊ូ ទីខ្លួ អន់ សៀ សារ ឡាក់ ត្រក់ តាទីច ជេ សៀ មូត បក់ ទី ប៉ានី រ ពីរ កាង ឡាក់ កាប ឡាឡិក ឡាឡាក់ អ៊ូ ទី ខា ណោះ ដៃ។ អ៊ែ រ៉ះ ប៉ាឡាក់ តុត ឡាក់ ឡើង សារ ឡាក់ ត្រក់ តាទីច អ៊ែ រ៉ះ ជា បក់ ចំ ឡាក់ ទី ពុត បិច ចៃ កា កាំឡាំង ទីខ្លួ បក់ ណោះ ហង អន់ហ្គាល់ ប្រ្លឹះ បិកកាតយ័។

ប៉ានីរ កាប
ប៉រ ហៃ ពីង ជាប់ យូហាន ច្រក សារ ដាក់ ឡើង យីស៊ូ។

សារ សាំខាន់ៗ

- រតី យូហាន រ៉ះ ជា អ៊ែ ប៉ប័ យីស៊ូ គ្រិះ ម៉ាត់ តាំងឡា។ (១:១-៤)
- រតី យូហាន រ៉ះ ឡើង សារ តាតារ លូ សារ ម៉ាម៉ាំង។ (១:៥-២:២៩)
- រតី យូហាន រ៉ះ អន់ អ៊ូ អន់ហ្គាល់ បក់ ចំ គន ប្រ្លឹះ បិកកាតយ័ លូ បក់ ចំ គន សោ ប្រ្លឹះ បីត សាតាំង។ (៣:១-២៤)
- រតី យូហាន អ៊ូ អន់ ពូ សៀ មូត ប៉ាឡូម តាត់ អំប្រុក រ៉ាគីយ ប្រ្លឹះ។ (៤:១-៦)
- រតី យូហាន រ៉ះ ឡើង សារ បិច ចៃ។ (៤:៧-២១)
- រតី យូហាន រ៉ះ ជា បក់ ចំ សៀ យីស៊ូ បក់ ណោះ ចឹង ទី អាញ អ៊ែ រ៉ុស លើយ។ (៥:១-២១)

សារ រតី យូហាន ប៉ប័ តាំងឡា ឡាក់ អន់ អាញ រ៉ុស

១ ញីន រ៉ះ កា អន់ដីស ឡើង ប៉ានីរ ឡាក់ អន់ អាញ រ៉ុស†។ ប៉ានីរ អា អ៊ែ ឡើង សាត់ ប៉ាន់ដា កាខាក់ កេះ ញីន កាតាំង ប៉ានីរ អា លូ ប៉ប័ ម៉ាត់ ញីន ទៅ ញីន ហៃ អ៊ែ ទីប សាប៉ាក់ លូ តី ញីន ទៅ។

* : រតី យូហាន អា អ៊ូ ត្រក់ រតី យូហាន ឡាក់ ច្រក សត្រ្យា អា អុះ។ † ១:១ ១:១ ប៉ានីរ ឡាក់ អន់ អាញ រ៉ុស បិច រ៉ះ ឡើង យីស៊ូ។ ប៉រ ហៃ យូហាន ១:១-៤។

២ តាំងឡា អន់ អាញ រ៉ុស អា ឡាច់ តាំបាង អន់ ញីន ប័ប័ ណោះ ហង បះ ញីន កា ប្រ័គី ផាញាន រះ កា អន់ដីស ឡឹង តាំងឡា អន់ អាញ រ៉ុស លើយ ឡាក់ អ្នែ អន់ខូ លូ ពី អ៊ែ ពៃ កេះណោះ ឡាច់ ពីះ អន់ ញីន ប័ប័។

៣ សារ ញីន ប័ប័ លូ កាតាំង ណោះ ញីន រះ អន់ កា អន់ដីស ភៀ អន់ អន់ដីស ចឹង ប្រ័គី គូប លូ ញីន ដេល កាបាច់ ញីន កា ប្រ័គី គូប លូ ប្រ័ះ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ គន អ៊ែ។

៤ ញីន ប្រាគី សារ ទិ អា ប៉ាហ្សើ កា អន់ដីស ភៀ អន់ ញីន ទី សារ ហោក រ៉ត់ កាខាក់។

សារ អ្នែ ពីង តាតារ

៥ សារ ឡាក់ ញីន កាតាំង ឡឹង យីស៊ូ គ្រិះ ណោះ ញីន កា រះ កា អន់ដីស នីអៀះ ប្រ័ះ បិកកា តយ័ ឡាក់ តាតារ អូ ទី សារ ម៉ាម៉ាំង ញ៉ា អ្នែ ពីង អ៊ែ អុះ។

៦ ផា ពិន កាប ផា ពិន ប្រ័គី គូប លូ អ៊ែ ហះកា ពិន អ្នែ កាណុង សារ ម៉ាម៉ាំង ទៅ យី ពិន កាប តាំពួង កេះ ពិន អូ ប្រ័គី ពួយ សារ តាទីច អុះ។

៧ ហះកា ផា ពិន អ្នែ ពីង តាតារ ឡាក់ កា អ៊ែ អ្នែ ពីង តាតារ ណោះ ពិន ចឹង ប្រ័គី គូប លូ គូប សោប ផាម យីស៊ូ ឡាក់ គន អ៊ែ កា រ៉ាវ ពិន អន់ ច្រះ រ៉ាវ៉ាច់ ឡឹង សារ យច ទិណោះ។

៨ ផា ពិន កាប ផា ពិន អូ ទី សារ យច ឡាក់ ពិន ពួង កា ឡាកោ ទៅ កេះ សារ តាទីច កា អូ អ្នែ កាណុង ពុត ពិន ដេល។

៩ ហះកា ផា ពិន ឡាច់ ញម សារ ពិន យច ណោះ ប្រ័ះ បិកកាតយ័ ឡាក់ ទី ពុត ដាក់ ត្រង់ អ៊ែ ចឹង អូ អ្នក យ៉ូ សារ យច ទីប រ៉ាវ ពិន អន់ ច្រះ រ៉ាវ៉ាច់ ឡឹង សារ អូ ដាក់ ទិណោះ ដេល។

១០ ផា ពិន កាប ផា ពិន អូ ទី ប្រ័គី សារ យច ឡាក់ ណោះ ឡាក់ កា ពិន ច្រោម ផា ប្រ័ះ បិកកា តយ័ ហង ពួង ណោះ ប៉ានីរ អ៊ែ កា អូ អ្នែ កាណុង ពុត ពិន អុះ។

២

សារ យីស៊ូ មប ឡាកោ ភៀ ហ្វាយ ពិន

១ អី គន សោ អាញ ប្រាគី សារ ទិ អា ប៉ាហ្សើ អន់ កា អន់ដីស ភៀ ដៃ អន់ អន់ដីស ប្រ័គី សារ យច។ ហះកា ផា ទី ពៀ ប្រ័គី សារ យច ពិន ទី កាណង់ ម៉ោញ ដូរ ឡាក់ អ្នែ ហះ ឌីរ ប្រ័ះ ពី បក់ ណោះ យី យីស៊ូ គ្រិះ ឡាក់ ដាក់ ត្រង់។

២ អ៊ែ មប ឡាកោ អ៊ែ ទៅ ភៀ រ៉ាម៉ះ ប្រ័ះ ហ្វាយ ពិន អន់ រ៉ាវ៉ាច់ ឡឹង សារ យច អូ ត្រត់ ហ្វាយ ដឹង ពិន ណោះ អុះ យី ហ្វាយ ទីប ប៉ាណូស ពីង អង់កក់ តេះ ទិណោះ ដេល។

៣ ផា ពិន ប្រ័គី ពួយ ប៉ានីរ អ៊ែ ណោះ ពិន ចឹង អូ អន់តត់ ផា ពិន អន់ហ្គាល់ អ៊ែ តាទីច។

៤ បក់ ចំ កាប ផា «អាញ អន់ហ្គាល់ ប្រ័ះ កេះ» ហះកា អូ ប្រ័គី ពួយ ប៉ានីរ អ៊ែ បក់ ណោះ កាប ពួង កេះ សារ តាទីច កា អូ អ្នែ កាណុង បក់ ណោះ អុះ។

៥ ហះកា បក់ ចំ ប្រ័គី ពួយ ប៉ានីរ ប្រ័ះ ណោះ សារ បិច ចៃ ម៉ះ អ៊ែ ចាបះ កា អ្នែ ប៉ាញី កាណុង ពុត បក់ ណោះ ហង។ ញន ខ អា ហង បះ ពិន ចឹង អូ អន់តត់ ផា ពិន អ្នែ លូ អ៊ែ តាទីច។

៦ ផា បក់ ចំ កាប ផា ឡាកោ អ្នែ លូ អ៊ែ បក់ ណោះ ត្រត់ អ្នែ កោប ឡាក់ កា យីស៊ូ ឡាច់ អ្នែ កោប ដេល។

សារ ត្រត់ បិច ចៃ កា គូប សោប

៧ អ៊ី គួប ឡាក់ អាញ ប៊ិច ចៃ សារ អាញ ប្រាក់ ប៉ាហ្វើ អន់ កា អន់ដីស អា អូ ត្រុត សារ រ៉ះ ណារ អុះ យី សារ ក្រាល ទៅ ឡាក់ អន់ដីស កាតាំង ឡើង គុល ពៃ ហង។ សារ ក្រាល អា យី សារ ឡាក់ អន់ដីស កាតាំង កេះ។

៨ ហះកា សារ ឡាក់ អាញ ប្រាក់ ប៉ាហ្វើ អន់ កា អន់ដីស អា យី ឡាក់ កា សារ ណារ។ សារ អា តាំបាង អន់ ប៊ី ពីង សារ យីស៊ូ ប្រឹក្ចី លូ ពីង សារ អន់ដីស ប្រឹក្ចី ដេល ខង សារ ម៉ាម៉ាំង ផះ ហ៊្យង ហះកា តាតារ តាទីច ណោះ ទី ក្លាក់ កេះ។

៩ បក់ ចំ កាប ផា ឡាកោ អ្នែ ពីង តាតារ ហះកា អូ ណីស កា អុះ មី បក់ ណោះ អ្នែ កាណុង សារ ម៉ាម៉ាំង ទៅ ហង។

១០ បក់ ចំ ប៊ិច កា អុះ មី បក់ ណោះ អ្នែ ពីង តាតារ ហង អូ ទី សារ ញ៉ា ចឹង ប្រឹក្ចី អន់ អើ បក់ អុះ។

១១ ហះកា បក់ ចំ អូ ណីស កា អុះ មី បក់ ណោះ អ្នែ កាណុង សារ ម៉ាម៉ាំង ហង អើ ចាក កាណុង សារ ម៉ាម៉ាំង ទីប អូ អន់តត់ ផា ឡាកោ អើ ឡាក់ ប៉ាក់ ចំ អុះ ខង សារ ម៉ាម៉ាំង ណោះ ហង កាន់ទឹង ម៉ាត់ អើ អន់ កើត ម៉ាម៉ាំង។

១២ អី សាស្វាៗ អាញ ប្រាក់ ប៉ាហ្វើ អន់ អន់ដីស អូ អន់តត់ ផា ប្រ្លះ បិកកាតយ័ អូ អ្យក់ យ៉ូ សារ យច អន់ដីស កេះ ញុន កា យីស៊ូ។

១៣ អី មួត ក្រាក់ តាំងកង់ អាញ ប្រាក់ ប៉ាហ្វើ អន់ អន់ដីស អូ អន់តត់ ផា អន់ដីស អន់ហ្គាល់ កេះ បក់ អ្នែ អន់ទ្រូល ឡើង កាណាត្តី ញ៉ាៗ ទិណោះ។ អី តាតាម៍ រ៉ះ អាញ ប្រាក់ ប៉ាហ្វើ អន់ អន់ដីស អូ អន់តត់ ផា ចាយ័ ទ្រុង អន់ដីស កេះ លូ ម៉ែត ប្រ្លះ បិក ណោះ។

១៤ អី សាស្វាៗ អាញ ប្រាក់ ប៉ាហ្វើ អន់ អន់ដីស អូ អន់តត់ ផា អន់ដីស អន់ហ្គាល់ ប្រ្លះ ពី កេះ។ អី ក្រាក់ តាំងកង់ អាញ ប្រាក់ ប៉ាហ្វើ អន់ អន់ដីស អូ អន់តត់ ផា អន់ដីស អន់ហ្គាល់ អើ ឡាក់ អ្នែ អន់ទ្រូល ឡើង កាណេត កាណាត្តី ញ៉ាៗ ទិណោះ។ អី តាតាម៍ រ៉ះ អាញ ប្រាក់ ប៉ាហ្វើ អន់ អន់ដីស អូ អន់តត់ ផា អន់ដីស ទី សាង់ កេះ ប៉ានីរ ប្រ្លះ បិកកាតយ័ អ្នែ កាណុង ពុត អន់ដីស ណោះ ចាយ័ ទ្រុង អន់ដីស កេះ លូ ម៉ែត ប្រ្លះ បិក ណោះ។

១៥ ដៃ ប៊ិច កា សារ អ្នែ កោប គុន ប៉ាណូស ពីង អង់កក់ តេះ លូ ដៃ ប៊ិច កា កាណាត្តី ញ៉ា ពីង អង់កក់ តេះ អា ដៃ។ បក់ ចំ ប៊ិច កា សារ ទិ អា សារ ប៊ិច ចៃ ម៉ះ ប្រ្លះ ពី អូ អ្នែ កាណុង បក់ ណោះ អុះ

១៦ ខង ទិ សារ ញ៉ា អ្នែ ពីង អង់កក់ តេះ អា ទី ឡាក់ កា ពុត ប៊ិច ប្រឹក្ចី អូ ដាក់ ពុត ប៊ិច កា ទី កា ណាត្តី ញ៉ា ឡាក់ ម៉ាត់ ហៃ ប៊ី លូ ពុត អ្នាត់ អេង ញុន កា ទី វ៉ាស អំប៉ាស សារ ទិ អា អូ ត្រុត ឡាច់ ឡើង ប្រ្លះ ពី អុះ យី ឡាច់ ឡើង ពុត ប៉ាណូស ពីង អង់កក់ តេះ អា។

១៧ អង់កក់ តេះ អា ផះ ចឹង វ៉ាយ រ៉ាំ ហ៊្យង ហង ពុត ប៊ិច ម៉ះ ប៉ាណូស កា ចឹង ហ៊្យង ដេល។ ហះ កា បក់ ប្រឹក្ចី ពូយ ពុត ប្រ្លះ បិកកាតយ័ ចឹង អ្នែ លើយ។

សារ ម៉ែត ប៉ាសាំង លូ យីស៊ូ គ្រិះ

១៨ អី គុន សោ អង់កក់ តេះ អា ចឹង ឡុច ឡាក់ កេះ។ អន់ដីស ទី កាតាំង កេះ ផា ទី ម៉ែត ប៉ាសាំង លូ យីស៊ូ គ្រិះ ម៉ៅញ ដុវ ផះ ចាក ពីះ កិញ អៀ អា ទី ម៉ែត ប៉ាសាំង លូ យីស៊ូ គ្រិះ អៀង ដុវ ពីះ ទីល តាទីច។ ញុន ខ អា ហង បះ ពិន អូ អន់តត់ ផា អង់កក់ តេះ ប៊ែត ចឹង ឡុច កេះ។

១៩ ម្ចាស់ បក់ ឡាច់ ឡើង កាំឡាំង ពិន ទិណោះ អន់ខែ អូ ត្រង់ គូប ពិន អុះ។ ផា អន់ខែ គូប ពិន តាទីច ចាបះ កា អន់ខែ អែ អន់ខូ លូ ពិន លើយ ឡូត។ ហះកា អន់ខែ ចាក ឡាច់ ឡើង កាំឡាំង ពិន ទីល នីណោះ តាំបាង អន់ ពិន ប៉ប ផា អន់ខែ ទិណោះ អូ ត្រង់ គូប ពិន អុះ។

២០ កាប៉ាច់ អន់ដីស យីស៊ូ ឡាក់ ដាក់ ត្រង់ កាខាក់ មប ប៉ាង៉ាត់ ប៉ាលីង ប្រ្រះ អន់ កា អន់ ដីស ណោះ ហង បះ អន់ដីស អូ ហ្លង់ ទិខូ។

២១ អាញ ច្រាក់ ប៉ាហ្សើ អន់ កា អន់ដីស អូ ត្រង់ ញាន កា អន់ដីស អូ អូ សារ តាទីច ណោះ អុះ យី ញាន កា អន់ដីស អូ កេះ ទីប អូ ទី សារ ពួង ញ៉ា កើត ឡាច់ ឡើង សារ តាទីច ណោះ អុះ។

២២ បក់ ចំ កាប ពួង? ទី ដឹង ម្ចាស់ បក់ អូ ចៃ សៀ ផា យីស៊ូ បក់ ប្រ្រះ រឿស អន់ ប្រ្រឹក សាដាច់ ណោះ ហង។ បក់ ចំ អូ ចៃ សៀ ប្រ្រះ ពី លូ គន អែ យី បក់ ណោះ ហង ម៉ែត ប៉ាសាំង លូ យីស៊ូ គ្រិះ។

២៣ បក់ ចំ អូ ចៃ សៀ គន ប្រ្រះ បក់ ណោះ កា អូ ទី ប្រ្រះ ពី អែ អន់ខូ ដេល ហះកា បក់ ចំ ខិន រះ ផា យីស៊ូ ហង គន ប្រ្រះ បក់ ណោះ ចឹង ទី ប្រ្រះ ពី អែ អន់ខូ។

២៤ កាប៉ាច់ អន់ដីស ហក់ អន់ សារ ឡាក់ អន់ដីស តាឡាប័ កាតាំង សាក់ ឡើង គុល ណោះ ពែ អែ កាណុង ពុត អន់ដីស លើយ ពិ។ ផា សារ ឡាក់ អន់ដីស លើយ កាតាំង ឡើង គុល ណោះ អែ កាណុង ពុត អន់ដីស តាទីច ណោះ អន់ដីស កា អែ អន់ខូ លូ គន ប្រ្រះ លូ ប្រ្រះ ពី ដេល។

២៥ ប៉ានីរ ឡាក់ អែ សាញ៉ា លូ ពិន ណោះ យី អែ ចឹង មប អាញ រឿស លើយ អន់ កា ពិន។

២៦ អាញ ច្រាក់ ប៉ាហ្សើ អន់ កា អន់ដីស រះ ឡើង សារ ម្ចាស់ បក់ ប៉ាង៉ាត់ អន់ដីស។

២៧ កាប៉ាច់ អន់ដីស ទី ប៉ាង៉ាត់ ប៉ាលីង ប្រ្រះ ឡាក់ យីស៊ូ អន់ កា អន់ដីស អែ អែ កាណុង អន់ ដីស សាន់ដក់ កេះ ញាន ណោះ ហង បះ អន់ដីស អូ តងកាន កា ញើ ឡាក់ ប៉ាងហៀន អន់ដីស ណា រុះ ខង ប៉ាង៉ាត់ ប៉ាលីង ប្រ្រះ ប៉ាងហៀន គ្រឹប សារ អន់ កា អន់ដីស អែ អូ ពួង អុះ អែ ឡាក់ សារ តាទីច។ ទីល នីណោះ ហក់ អន់ដីស អែ អន់ខូ លូ យីស៊ូ លើយ ឡាក់ កា ប៉ាង៉ាត់ ប៉ាលីង ប្រ្រះ ប៉ាងហៀន អន់ដីស ណោះ ហង។

សារ ពិន ម៉ឹង ផា ចឹង ប៉ប យីស៊ូ

២៨ អី គន សោ ហក់ អែ អន់ខូ លូ យីស៊ូ ពិ កៀ អន់ ពិន ទី ពុត ខិន ប៉ាក់ ដាវ អែ ដីរ ទៀ ម៉ាក់ ពិន ចឹង អូ តាយស ហះ ម៉ាក់ អែ ប៉ាក់ អែ ដីរ ទៀ។

២៩ អន់ដីស អូ អន់តត់ កេះ ផា យីស៊ូ ដាក់ ត្រង់ ញាន អា ហង បះ អន់ដីស កា អូ អន់តត់ កេះ ផា ទី បក់ ប្រឹក ពួយ សារ ដាក់ ស៊ុត កា កើត ឡាច់ ឡើង ប្រ្រះ ទិណោះ ហង។

៣

១ ហក់ យីត ហៃ ប្រ្រះ ពី ទី ពុត បិច កា ពិន ប៉ប ចំ។ អែ បិច កា ពិន ទីល អែ ពិន ផា គន អែ ណោះ ពិន កា គន អែ តាទីច! ប៉ាណូស ពឹង អង់កក់ តេះ អា អូ អន់ហ្គាល់ កា ពិន គន ប្រ្រះ អុះ ញាន កា ពូ អូ អន់ហ្គាល់ យីស៊ូ* ដេល។

២ អី គូប ឡាក់ អាញ បិច ចៃ កិញអៀ អា ពិន ទិខូ គន ប្រ្រះ បិកកាតយ័ កេះ ហះកា ពិន ចឹង កេះ នីចម៍ ណោះ អែ បើ តានី តាំបាង អន់ ពិន អូ អុះ។ ហះកា ប៉ាក់ ដាវ អែ តាំបាង អន់ ពិន អូ ទៀ ណោះ ពិន ចឹង កេះ ឡាក់ កា យីស៊ូ† ដេល ខង អែ នីចម៍ ពិន ចឹង ប៉ប អែ នីណោះ ហង។

* ៣:១ ៣:១ យីស៊ូ ពៀត គុល «អែ»។ ពិន ព្រៃ ផា ប្រ្រះ កា ត្រង់ ដេល។ † ៣:២ ៣:២ យីស៊ូ ពៀត គុល «អែ»។ ពិន ព្រៃ ផា ប្រ្រះ កា ត្រង់ ដេល។

៣ បក់ ចំ ម៉ឹង ផា ចឹង បំបំ អើ ឡាក់ កា សារ អា បក់ ណោះ កា ប៉ិនពែង ពុត អន់ ដាក់ ត្រង់ ឡាក់ កា អើ ដាក់ ដេល។

សារ បក់ កើត ឡាច់ ឡឹង ប្រ្លឹះ អូ ប្រ្លឹក យច

៤ បក់ ចំ ប្រ្លឹក សារ យច បក់ ណោះ ប៉ាសាំង លូ ចាបាប់ ប្រ្លឹះ ហង ខង សារ យច ឡាក់ សារ ប៉ាសាំង លូ ចាបាប់ ប្រ្លឹះ។

៥ អន់ដីស អូ អន់តត់ កេះ ផា យីស៊ូ ជីវ ពីរ ពៃ ភៀ អ្យក់ ឡាច់ សារ យច ឡឹង ពិន ខង កាណុង ឡាកោ អើ សារ យច តុ សិត កា អូ ទី ឡាក់។

៦ ទីល នីណោះ បក់ ចំ អៃ អន់ខុ លូ អើ បក់ ណោះ អូ ប្រ្លឹក សារ យច អុះ ហះកា បក់ ខុ ប្រ្លឹក សារ យច ចឹង អូ ទី បំបំ អើ អុះ ទីប អូ អន់ហ្គាល់ អើ ដេល។

៧ អី គន សោ ជែ អន់ ពៀ តាំព្នុង អន់ដីស ដៃ។ បក់ ចំ ប្រ្លឹក សារ ដាក់ ត្រង់ បក់ ណោះ ឡាក់ ប៉ាណូស ដាក់ ត្រង់ ឡាក់ កា យីស៊ូ ដាក់ ត្រង់ ដេល។

៨ បក់ ចំ ខុ ប្រ្លឹក សារ យច បក់ ណោះ កើត ឡាច់ ឡឹង ម៉ែត ប្រ្លឹះ ប៊ីត ខង ម៉ែត ប្រ្លឹះ ប៊ីត ខុ ប្រ្លឹក សារ យច ឡឹង គុល ទីល កិញអៀ។ ហះកា គន ប្រ្លឹះ ប៊ីកកាតយ័ ជីវ ពីរ ភៀ ថាំឡាយ ងារ ម៉ែត ប្រ្លឹះ ប៊ីត។

៩ បក់ កើត ឡាច់ ឡឹង ប្រ្លឹះ ប៊ីកកាតយ័ អូ ប្រ្លឹក សារ យច អុះ ខង បក់ ណោះ ទយ ឡឹង ប្រ្លឹះ ហង បក់ ណោះ អូ អូ ប្រ្លឹក យច អុះ ខង អន់ខែ កើត ឡាច់ ឡឹង ប្រ្លឹះ ប៊ីកកាតយ័។

១០ សារ អា ហង តាំបាង អន់ ពិន អន់ហ្គាល់ ចាបះ ផា បក់ ចំ គន ប្រ្លឹះ ប៊ីកកាតយ័ បក់ ចំ គន សោ ម៉ែត ប្រ្លឹះ ប៊ីត យី បក់ ចំ អូ ប្រ្លឹក សារ ដាក់ ត្រង់ បក់ ណោះ អូ ត្រត់ កើត ឡាច់ ឡឹង ប្រ្លឹះ ប៊ីកកាតយ័ អុះ លូ បក់ ចំ អូ បិច កា អុះ មី បក់ ណោះ កា អូ ត្រត់ កើត ឡាច់ ឡឹង ប្រ្លឹះ ដេល។

សារ ត្រត់ បិច ចៃ កា គូប សោប

១១ សារ អា ហង ឡាក់ អន់ដីស យើយ កាតាំង ឡឹង គុល ទីល កិញអៀ ពិន ត្រត់ បិច កា គូប សោប។

១២ ពិន អូ ត្រត់ ប្រ្លឹក ឡាក់ កា កាអ៊ិន ឡាក់ កើត ឡាច់ ឡឹង ម៉ែត ប្រ្លឹះ ប៊ីត អើ ប៉ាន់តៅ អុះ អើ តាំងឡា។ ញា ត្រត់ អើ ប៉ាន់តៅ អុះ អើ នីណោះ? ញន កា អើ តាឡាប័ ប្រ្លឹក អូ ដាក់ ហះកា អុះ អើ តាឡាប័ ប្រ្លឹក សារ ដាក់ ត្រង់។ †

១៣ អី អុះ មី ជានៃវ ប៉ាណូស ពីង អង់កក់ តេះ អូ ណិស កា អន់ដីស ជែ ញម ដៃ។

១៤ ពិន អូ អន់តត់ កេះ ផា ពិន ទី យួង វ៉ាវ៉ាច់ ឡឹង សារ តៅ កេះ ពិន កា ទី អាញ រ៉ុស ខង ពិន អូ បិច កា អុះ មី។ បក់ ចំ អូ អូ បិច បក់ ណោះ អូ វ៉ាវ៉ាច់ ឡឹង សារ តៅ អុះ។

១៥ បក់ ចំ អូ ណិស កា អុះ មី តាំងឡា បក់ ណោះ សាមើ កា ប៉ាន់តៅ ពូ កេះ។ អន់ដីស អូ អន់ តត់ កេះ ផា ប៉ាណូស ប៉ាន់តៅ ពូ អើ ចឹង អូ ទី អាញ រ៉ុស លើយ អុះ។

១៦ ពិន អន់ហ្គាល់ សារ បិច ចៃ កេះ យី នីអៀ យីស៊ូ សាឡាក់ ឡាកោ អើ តៅ ប៉ាតាង ពិន កេះ ញន អា ហង បះ ពិន ត្រត់ សាឡាក់ ឡាកោ ប៉ាតាង អុះ មី ពិន ដេល។

១៧ ជានៃវ បក់ ចំ ទី វ៉ាស អំប៉ាស ពីង អង់កក់ តេះ អា អើ បំបំ អុះ មី តាំងឡា ថុក ញ៉ាក ហះកា អើ អូ តាប៉ាប តាប៉ុន អុះ អើ អូ ទី សារ បិច ចៃ គន ប្រ្លឹះ ប៊ីកកាតយ័ កាណុង ពុត អើ អុះ។

១៨ អី គន សោ ពិន អូ ត្រត់ បិច កា ពូ ដឹង កា ប៉ានីរ ពិន កាប ណោះ អុះ យី បិច ញន កា សារ ពិន ប្រ្លឹក លូ ពូយ សារ តាទីច។

† ៣:១២ ៣:១២ បំរំហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៤:៣-៨។

១៩ នីអៀ ហង បះ ពិន អ្នក អន់តត់ ជា ពិន កើត ឡាច់ ឡើង សារ តាទីច ណោះ ចឹង ប្រើ អន់ ពុត ពិន អ្នក អ្នក ហះ ម៉ាត់ ប្រើ ហង

២០ ផ្ទះ ចំ ពុត ពៀក ពិន យឺត ជា ឡាកោ ប្រើ យថ។ ប្រើ បិកកាតយ័ តិស ឡើង ពុត ពិន អ៊ែ អ្នក ទិណោះ កេះ។

២១ អ៊ែ គូប ឡាក់ អាញ បិច ចៃ ជានៃ ពុត ពៀក ពិន អ្នក យឺត ជា ឡាកោ ប្រើ យថ អុះ ណោះ ពិន ចឹង ទី ពុត ដាក់ អ្នក អ្នក ហះ ម៉ាត់ ប្រើ ហង។

២២ ពិន ប័រ សារ ញ៉ា កាតាម ពិន ចឹង ទី តាទីច ហង ខង ពិន ប្រើ ពួយ ប៉ានីរ អ៊ែ លូ ប្រើ សារ ចំ ឡាក់ ត្រក់ ពុត អ៊ែ។

២៣ ប៉ានីរ ប្រើ បិកកាតយ័ ប្រើ ណោះ យឺ នីអៀ ពិន ត្រក់ សៀ យឺស៊ូ គ្រិះ ឡាក់ គន អ៊ែ លូ ត្រក់ បិច កា គូប សោប សីត ឡាក់ ពួយ ប៉ានីរ អ៊ែ រះ កា ពិន។

២៤ បក់ ចំ ប្រើ ពួយ ប៉ានីរ ប្រើ បិកកាតយ័ បក់ ណោះ អ៊ែ អន់ ខូ លូ អ៊ែ ហង អ៊ែ កា អ៊ែ អន់ ខូ លូ បក់ ណោះ ដេល។ នីអៀ ហង បះ ពិន អ្នក អន់ តត់ ជា ប្រើ បិកកាតយ័ អ៊ែ អន់ ខូ លូ ពិន ញន កា ប៉ាងាត់ ប៉ាលឹង ឡាក់ អ៊ែ មប អន់ កា ពិន។

៤

សារ មូត ប៉ាឡម៉ តាត់ អំប្រើ វ៉ាគីយ ប្រើ:

១ អ៊ែ គូប ឡាក់ អាញ បិច ចៃ ជេ សៀ ទី បក់ ជា ឡាកោ ទី ប៉ាងាត់ ប៉ាលឹង ប្រើ អ៊ែ អន់ ខូ ណោះ ដៃ ត្រក់ សាត់ លូង អ៊ែ អន់ ខ្រួល ភៀ អន់ អ្នក អន់ តត់ ជា ប៉ាងាត់ ប៉ាលឹង អ៊ែ លូ អ៊ែ ឡាច់ ឡើង ប្រើ បិកកាតយ័ តាទីច លើ កា នីចម៍ ខង ទី មូត ប៉ាឡម៉ តាត់ អំប្រើ វ៉ាគីយ ប្រើ អៀង ដូរ ឡាច់ ចាក ពីង អងកក់ តេះ អា។

២ អន់ ដីស ចឹង អន់ ហ្គាល់ ប៉ាងាត់ ប៉ាលឹង ប្រើ បិកកាតយ័ យឺ នីអៀ ជា បក់ ចំ កាប ជា យឺស៊ូ គ្រិះ ជីរ ពីរ កើត ប៉ាណូស បក់ ណោះ ហង ទី ប៉ាងាត់ ប៉ាលឹង ឡាច់ ឡើង ប្រើ តាទីច។

៣ ហះ កា បក់ ចំ អ្នក សៀ ជា យឺស៊ូ គ្រិះ ជីរ កើត ប៉ាណូស អុះ បក់ ណោះ អ្នក ទី ប៉ាងាត់ ប៉ាលឹង ឡើង ប្រើ បិកកាតយ័ អុះ យឺ ឡាច់ ឡើង ម៉ែត ប៉ាសាំង លូ យឺស៊ូ គ្រិះ ណោះ ហង។ អន់ ដីស កា តាំង ជា ទី ម៉ែត ប៉ាសាំង លូ យឺស៊ូ គ្រិះ ផ្ទះ ពីរ កិញ អៀ អា អ៊ែ កា អ៊ែ ពីង អងកក់ តេះ អា សាន់ ដក់ កេះ។

៤ អ៊ែ គន សោ អន់ ដីស កើត ឡាច់ ឡើង ប្រើ បិកកាតយ័ ទីល នីណោះ ចាយ ទ្រង អន់ ដីស កេះ លូ មូត ប៉ាឡម៉ តាត់ អំប្រើ វ៉ាគីយ ប្រើ ទិណោះ ខង ប្រើ បក់ អ៊ែ លូ អន់ ដីស អ៊ែ ទី អំវាញ តិស ហ្គិត ឡើង បក់ អ៊ែ ពីង អងកក់ តេះ អា * សា។

៥ មូត ទិណោះ អ៊ែ គុន ប៉ាណូស ពីង អងកក់ តេះ អា ទីល នីណោះ អន់ ខែ កាប គុន ប៉ាណូស ពីង អងកក់ តេះ អា ដេល ណោះ ហង បះ ប៉ាណូស ពីង អងកក់ តេះ អា សាយ៉ាំង អន់ ខែ។

៦ កាប៉ាច់ ពិន ឡាក់ កើត ឡាច់ ឡើង ប្រើ បិកកាតយ័ បក់ ចំ អន់ ហ្គាល់ អ៊ែ បក់ ណោះ កា សាយ៉ាំង ពិន ដេល បក់ ចំ អ្នក កើត ឡាច់ ឡើង ប្រើ បិកកាតយ័ បក់ ណោះ អ្នក សាយ៉ាំង ពិន អុះ។ នៃ ណោះ ហង បះ ពិន ចឹង អ្នក អន់ តត់ ជា បក់ ចំ ទី ប៉ាងាត់ ប៉ាលឹង ប្រើ លូ អ្នក អន់ តត់ ជា បក់ ចំ កាប តាំង។

* ៤:៤ ៤:៤ បក់ អ៊ែ ពីង អងកក់ តេះ អា យឺ ប្រើ បិក សាតាំង ហង។

សារប៊ុច ចៃ កើត ឡាច់ ឡើង ប្រ្លឹះ

៧ អី គួប ឡាក់ អាញ ប៊ុច ចៃ ពិន ត្រត់ ប៊ុច ចៃ កា គួប សោប សីត ឡាំ ខង សារ ប៊ុច ចៃ កើត ឡាច់ ឡើង ប្រ្លឹះ បិកកាតយ័។ បក់ ចំ ទី ពុត ប៊ុច ចៃ បក់ ណោះ កើត ឡាច់ ឡើង ប្រ្លឹះ លូ អន់ហ្គាល់ អែរ ដេល។

៨ ហះកា បក់ ចំ អូ អូ ប៊ុច ចៃ បក់ ណោះ អូ អន់ហ្គាល់ ប្រ្លឹះ បិកកាតយ័ អុះ ខង ប្រ្លឹះ ឡាក់ សារ ប៊ុច ចៃ។

៩ អែរ តាំបាង ពុត ប៊ុច ចៃ ម៉ះ អែរ កា ពិន កេះ យី អែរ ប្រើ គន អែរ ដឹង ម៉ោញ អន់ ជីវ ពឹង អង់កក់ តេះ អា ភៀ អន់ ពិន ទី អាញ រីស ញន កា គន អែរ ណោះ ហង។

១០ សារ ប៊ុច ចៃ ម៉ះ ប្រ្លឹះ បិកកាតយ័ យី នីអៀះ អូ ត្រត់ ពិន អុះ ឡា ប៊ុច ចៃ កា អែរ យី អែរ ឡាក់ ប៊ុច ចៃ កា ពិន លូ ប្រើ គន អែរ អន់ ជីវ ភៀ មប ឡាកោ អែរ វ៉ាម៉ះ ប្រ្លឹះ ហ្វាយ ពិន អន់ វ៉ាវ៉ាច់ ឡើង សារ យច។

១១ អី គួប ឡាក់ អាញ ប៊ុច ចៃ ផា ប្រ្លឹះ បិកកាតយ័ ប៊ុច កា ពិន ប៉ុប អា កេះ ពិន កា ត្រត់ ប៊ុច ចៃ កា គួប សោប សីត ឡាំ ដេល។

១២ អូ យើយ ទី ញី ប៉ប ប្រ្លឹះ បិកកាតយ័ អុះ។ ផា ពិន ប៊ុច ចៃ កា គួប សោប សីត ឡាំ ណោះ ប្រ្លឹះ បិកកាតយ័ ចឹង អែរ អន់ខ្ល លូ ពិន ហង សារ ប៊ុច ចៃ ម៉ះ អែរ កា អែរ ប៉ាញ តាំ ពុត ពិន ដេល។

១៣ សារ អា នីអៀះ ពិន អូ អន់តត់ ផា ពិន អែរ អន់ខ្ល លូ អែរ អែរ កា អែរ អន់ខ្ល លូ ពិន ញន កា អែរ អន់ ប៉ាងាត់ ប៉ាលឹង អែរ កា ពិន។

១៤ ញីន ប៉ប ផា ប្រ្លឹះ ពី ប្រើ គន អែរ ជីវ តង ប៉ាណូស ពឹង អង់កក់ តេះ អន់ វ៉ាវ៉ាច់ ឡើង ថូត កេះ ណោះ ញីន រ៉ះ អន់ កា ពូ អូ។

១៥ បក់ ចំ ស្ងឺ លូ រ៉ះ ផា យីស៊ូ ហង គន ប្រ្លឹះ បិកកាតយ័ តាទីច ប្រ្លឹះ អែរ អន់ខ្ល លូ បក់ ណោះ បក់ ណោះ កា អែរ អន់ខ្ល លូ ប្រ្លឹះ ដេល។

១៦ ណោះ ហង បះ ពិន អន់ហ្គាល់ ពុត ប្រ្លឹះ បិកកាតយ័ ប៊ុច ចៃ កា ពិន ណោះ ពិន កា ស្ងឺ។ ប្រ្លឹះ ឡាក់ សារ ប៊ុច ចៃ បក់ ចំ ទី ពុត ប៊ុច ចៃ បក់ ណោះ អែរ អន់ខ្ល លូ អែរ ហង អែរ កា អែរ អន់ខ្ល លូ បក់ ណោះ ដេល។

១៧ ញន កា ប្រ្លឹះ អែរ អន់ខ្ល លូ ពិន សារ ប៊ុច ចៃ ម៉ះ អែរ កា អែរ ប៉ាញ កាណុង ពុត ពិន ដេល ម៉ា គត់ ពិន ចឹង ទី ពុត ខិន ប៉ាក់ ដាវ ប្រ្លឹះ តាត់សុន សារ ប៉ាណូស ខង ពឹង អង់កក់ តេះ អា ពិន ទី ឡា បៀប អែរ កោប ឡាក់ កា យីស៊ូ ដេល។

១៨ ផា ពិន ទី សារ ប៊ុច ចៃ ពិន អូ អូ អុះ ខង សារ ប៊ុច ចៃ ឡាក់ ដាក់ កាខាក់ ទ្រុះ ឡាច់ សារ អូត។ សារ ពូ អូត ណោះ យី អូត កា ប្រ្លឹះ ចែត ថូត ទីល នីណោះ បក់ ចំ អែរ អូត បក់ ណោះ បើ តាន់ ទី សារ ប៊ុច ចៃ អែរ ប៉ាញ កាណុង ពុត អែរ អុះ។

១៩ កាប៉ាច់ ពិន ទី ពុត ប៊ុច ចៃ ខង យីស៊ូ ប៊ុច ចៃ កា ពិន អន់ទ្រួល។

២០ ផា បក់ ចំ កាប ផា «អាញ ប៊ុច ចៃ កា ប្រ្លឹះ បិកកាតយ័» ហះកា អូ ណីស កា អុះ មី បក់ ណោះ កាប ពូង កេះ ខង បក់ ចំ អូ ប៊ុច កា អុះ មី ឡាក់ ឡាកោ ហៃ ប៉ប អែរ កា អូ អូ ប៊ុច កា ប្រ្លឹះ បិកកាតយ័ ឡាក់ ហៃ អូ ប៉ប ណោះ ដេល។

២១ ពិន កា កាតាំង ប៉ានីរ ប្រ្លឹះ បិកកាតយ័ រ៉ះ ផា «បក់ ចំ ប៊ុច ចៃ កា ប្រ្លឹះ បក់ ណោះ កា ត្រត់ ប៊ុច ចៃ កា អុះ មី អែរ ដេល»។

៥

សារប៉ុច ថៃ កា គន ប្រ្លឹះ បិកកាតយ័

១ បក់ ចំ សៀ ជា យីស៊ូ បក់ ប្រ្លឹះ រើស អន់ ប្រឹក្សា សាជាថ តាទីថ បក់ ណោះ កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ ហង។ បក់ ចំ ប៉ុច កា ពី ពូ បក់ ណោះ ប៉ុច កា គន អើ ដេល។

២ ជា ពិន ប៉ុច ថៃ កា ប្រ្លឹះ បិកកាតយ័ លូ ប្រឹក្សា ពូយ ប៉ានីរ អើ ទិណោះ ណោះ ពិន ចឹង អ្នក អន់ត គំ ជា ពិន ប៉ុច ថៃ កា ម្នត គន អើ តាទីថ។

៣ ជា ពិន ប៉ុច ថៃ កា ប្រ្លឹះ បិកកាតយ័ យី ពិន ចឹង ប្រឹក្សា ពូយ ប៉ានីរ អើ ប្រើ ទិណោះ។ ប៉ានីរ អើ ប្រើ ណោះ អូ ញ៉ាក តាឡាម អុះ

៤ ខង ទី បក់ ចំ កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ បក់ ណោះ ចាយ ទ្រង អើ ហង លូ សារ អូ ដាក់ ពីង អង់កក់ តេះ អា យី ញន កា សារ ពិន សៀ ណោះ ហង បះ ចាយ ទ្រង ពិន លូ សារ អូ ដាក់ ពីង អង់កក់ តេះ អា។

៥ ពៀ ចឹង ចាយ ទ្រង អើ ពីង អង់កក់ តេះ អា ? យី ទី ដឹង បក់ សៀ ជា យីស៊ូ គន ប្រ្លឹះ បិកកាតយ័ ណោះ ហង។

សារផាញាន រ៉ះ ឡឹង យីស៊ូ គ្រិះ

៦ ផះ យីស៊ូ គ្រិះ ដីរ ពីង អង់កក់ តេះ អា ប្រ្លឹះ តាំបាង ជា យីស៊ូ គន អើ តាទីថ ផះ ពូ បាំងហុំ ពីង ទៀក អូ ត្រក់ ដឹង ផះ ពូ បាំងហុំ អុះ យី ផះ អើ តៅ ឡាច់ ផាម ដេល។ ប៉ាងាត ប៉ាលឹង ប្រ្លឹះ រ៉ះ ជា សារ អា ត្រក់ តាទីថ កេះ ខង ប៉ាងាត ប៉ាលឹង ប្រ្លឹះ ឡាក់ សារ តាទីថ។

៧ ទី ផាញាន ប៉ែង រ៉ះ ឡឹង សារ អា

៨ ទី ប៉ាងាត ប៉ាលឹង ប្រ្លឹះ ទី ទៀក ទី ផាម ទី ប៉ែង អា កា រ៉ះ សារ និះទៅ ដេល។

៩ ប្រ្លឹះ បិកកាតយ័ រ៉ះ ឡឹង សារ គន អើ។ ពិន យើយ សៀ ប៉ានីរ ប៉ាណូស រ៉ះ ហះកា ប៉ានីរ ប្រ្លឹះ រ៉ះ អើ គិត ខា ហ្គិត ឡឹង ណោះ ណារូ សាំ។

១០ បក់ ចំ សៀ គន អើ បក់ ណោះ ទី ប៉ានីរ ប្រ្លឹះ រ៉ះ អា អ្នែ កាណុង ពុត កេះ បក់ ចំ អូ សៀ អើ ឡាក់ កា បក់ ណោះ ច្រោម ជា ប្រ្លឹះ បិកកាតយ័ ពូង ខង បក់ ណោះ អូ សៀ សារ ឡាក់ ប្រ្លឹះ បិកកាតយ័ រ៉ះ ឡឹង គន អើ។

១១ សារ ណោះ ទី ឡាក់ កា អាះ យី ប្រ្លឹះ បិកកាតយ័ អន់ អាញ រ៉ុស លើយ កា ពិន យី ពិន ចឹង ទី អាញ អ្នែ រ៉ុស ញន កា គន អើ។

១២ បក់ ចំ ទី គន ប្រ្លឹះ អ្នែ អន់ខូ បក់ ណោះ កា ទី អាញ រ៉ុស ដេល ហះកា បក់ ចំ អូ ទី គន ប្រ្លឹះ អ្នែ អន់ខូ បក់ ណោះ អូ ទី អាញ រ៉ុស អុះ។

សារពិន ទី អាញ រ៉ុស លើយ

១៣ អាញ ច្រាត់ សារ អា ប៉ាហ្សើ កា អន់ដីស ឡាក់ សៀ យីស៊ូ ឡាក់ គន ប្រ្លឹះ បិកកាតយ័ ភៀ អន់ អន់ដីស អូ អន់តគំ ជា អន់ដីស ទី អាញ រ៉ុស លើយ កេះ

១៤ បះ ពិន ទី ពុត ខិន កា អើ សារ អា យី នីអៀះ ផានែរ ពិន ប៉រ សារ ញ៉ា ឡាក់ ត្រក់ ពុត អើ ណោះ អើ ចឹង សាំយ៉ាង ពិន ឡុត។

១៥ ជា ពិន អូ អន់តគំ ជា ប្រ្លឹះ សាំយ៉ាង ពិន យី ពិន ប៉រ សារ ញ៉ា ឡឹង អើ កាតាម ពិន កា អូ អន់តគំ ជា ទី កេះ សារ ញ៉ា ឡាក់ ពិន ប៉រ ណោះ។

១៦ ជា បក់ ចំ ប៉ប័ អុះ មី ប្រឹក្សី សារ យច ឡាក់ ទី ថូត ឡាក់ អូ ត្រក់ តោ ត្រក់ ម៉ន់ ឡោម ហះ ប្រ្លឹះ ប៊ិកកាតយ័ ណោះ អើ ចឹង អន់ អាញ រ៉ុស កា អុះ មី ណោះ។ អាញ កាប ដឹង សារ យច ឡាក់ ទី ថូត អូ ត្រក់ តោ ដោច។ ទី សារ យច អន់ ជា ឡាក់ ទី ថូត ត្រក់ តោ កា ប៉ាច សារ យច ណោះ អាញ អូ ប្រើ អន់ ដីស ម៉ន់ ឡោម ប្រ្លឹះ កា បក់ ណោះ អុះ។

១៧ គ្រឹប សារ អូ ដាក់ ស៊ុត កា សារ យច ទិណោះ ហះ កា ទី សារ យច អន់ ជា ទី ថូត អូ ត្រក់ តោ ដេល។

១៨ ពិន អូ អន់ តក់ កេះ ជា ទី បក់ កើត ឡាច់ ឡឹង ប្រ្លឹះ ប៊ិកកាតយ័ អូ ប្រឹក្សី សារ យច អុះ ខង យីស៊ូ ឡាក់ កើត ឡាច់ ឡឹង ប្រ្លឹះ ប៊ិកកាតយ័ អើ រ៉ាង ហៃ បក់ ណោះ ម៉ែត ប្រ្លឹះ ប៊ីត អូ ខិន កាន់ តើស បក់ ណោះ អុះ។

១៩ ពិន អូ អន់ តក់ ជា ពិន កើត ឡាច់ ឡឹង ប្រ្លឹះ ប៊ិកកាតយ័ ហះ កា ប៉ាណូស ពីង អង់កក់ តេះ អា ទិណោះ អ្នែ កាន់ តេះ អំរ៉ាញ ម៉ែត ប្រ្លឹះ ប៊ីត។

២០ ពិន កា អូ អន់ តក់ ដេល ជា គន ប្រ្លឹះ ប៊ិកកាតយ័ ដីរ ពីរ ប្រឹក្សី អន់ ពិន ហ្លង់ ភៀ អន់ ពិន អន់ ហ្គាល់ ប្រ្លឹះ ឡាក់ ប្រ្លឹះ តាទីច ពិន កា អ្នែ អន់ ខូ លូ ប្រ្លឹះ តាទីច ញន កា យីស៊ូ គ្រឹះ ឡាក់ គន អើ យី យីស៊ូ អា ហង ឡាក់ ប្រ្លឹះ តាទីច លូ តាំង ឡា អាញ រ៉ុស លើយ។

២១ អី គន សោ ជែ សៀ លូ ជែ កា ដាប សាំប្លឹះ ហ៊ុប ប្រ្លឹះ ដៃ។

សត្រ្រា ទី ២ យូហាន ច្រាត់ សារ អន់តត់ រ៉ះ

សត្រ្រា ទី ២ ពៀរ អា ឡាក់ សត្រ្រា អ្នះ ប៉ាហ្វើរី កា ក្រុំ ហៀន សារ ប្រ្រឹះ ម៉ោញ ចារ។ រតី យូហាន ច្រាត់ សត្រ្រា អា ភៀ ជែ អន់ ពូ តង់ ណែយូ ឡាក់ ប៉ាងហៀន សារ យច។
ប៉រ ហៃ សារ អន់តត់ រ៉ះ ពីង សត្រ្រា ទី ១ យូហាន ច្រាត់ ដេល។

សារ សាំខាន់ៗ

- រតី យូហាន រ៉ះ ឡឹង សារ បិច ចៃ កា គូប សោប។ (១:៤-៦)
- រតី យូហាន រ៉ះ ឡឹង សារ មូត បក់ ប៉ាងហៀន សារ យច។ (១:៧-១១)

១ អាញ ឡាក់ ក្រាត់ តាំងកង់ ច្រាត់ សត្រ្រា អា ប៉ាហ្វើរី អន់ កា អីស ឡាក់ អង់កាន់ * ឡាក់ ប្រ្រឹះ បិកកាតយី រើស អីស លូ អន់ កា គន សោ អីស ឡាក់ អាញ បិច ចៃ តាទីច អូ ត្រត់ ដឹង អាញ អុះ ឡាក់ បិច ចៃ យី ទី បក់ អូ អន់តត់ សារ តាទីច កា បិច ចៃ ដេល

២ ញន កា សារ តាទីច អ្នះ កាណុង ពុត ពិន កេះ លូ ចឹង អ្នះ អន់ខូ លូ ពិន លើយ។

៣ ប្រ្រឹះ បិកកាតយី ឡាក់ ប្រ្រឹះ ពី លូ យីស៊ូ គ្រិះ ឡាក់ គន អើ ចឹង ដាក់ ពុត តាប៉ាប តាប៉ុន ទីប អន់ សារ សាណុក សារ៉ាក កា ពិន ឡាក់ សៀ សារ តាទីច លូ ទី ពុត បិច ចៃ។

សារ បិច ចៃ កា គូប សោប

៤ អាញ ហោក រតី ខាក់ ញន កា ប៉ប គន សោ អីស ម៉ោញ ចំលួន ប្រឹគី ពូយ សារ តាទីច ត្រត់ ឡាក់ កា ប្រ្រឹះ ពី ប្រើ ពិន។

៥ ហះកា អាញ ប៉រ ហះ អីស ម៉ោញ ណារ៉ុះ ពិន ត្រត់ បិច ចៃ កា គូប សោប សីត ឡាក់។ អាញ អូ ច្រាត់ រ៉ះ សារ ណារ ប៉ាហ្វើរី អន់ កា អីស អុះ សារ អា ឡាក់ ពិន កាតាំង សាក់ ឡឹង គុល ពៃ កេះ។

៦ សារ បិច ចៃ អា យី ពិន ត្រត់ ប្រឹគី ពូយ ប៉ានីរ ប្រ្រឹះ ប្រើ ឡាក់ កា អន់ដីស យើយ កាតាំង សាក់ ឡឹង គុល ពៃ ប្រ្រឹះ ប្រើ ពិន បិច ចៃ កា គូប សោប។

សារ មូត ប៉ាងហៀន សារ យច

៧ ទី បក់ ពូង ប្លាច អៀង ដូរ ឡាច់ ចាក ពីង អង់កក់ តេះ អា កេះ អន់ខែ អូ សៀ ជា យីស៊ូ គ្រិះ ដីរ កើត ប៉ាណូស អុះ មូត នែរ អា ហង បក់ ប៉ាសាំង លូ យីស៊ូ គ្រិះ ទីប ពូង ប្លាច។

៨ ហាក់ ឡាក់ ឡាក់ កាខាក់ អ្នះ ផែត លុប ងារ ឡាក់ អន់ដីស ប្រឹគី ណោះ។ ហះកា ត្រត់ ខំ អន់ ទី រ៉ាងរ៉ាន់ ទីណោះ។

៩ បក់ ចំ ប្រឹគី ហ្វាស ឡឹង ប៉ានីរ យីស៊ូ គ្រិះ រ៉ះ បក់ ណោះ អូ ទី ប្រ្រឹះ បិកកាតយី អ្នះ អន់ខូ អុះ។ បក់ ចំ ប្រឹគី ពូយ គីត ប៉ានីរ យីស៊ូ គ្រិះ រ៉ះ បក់ ណោះ ចឹង ទី ប្រ្រឹះ ពី លូ គន អើ អ្នះ អន់ខូ។

១០ ជា ទី ពៀ ឡាក់ ប៉ាក់ ចារ អន់ដីស ហះកា អើ ប៉ាងហៀន យច ឡឹង សារ អា ជែ អន់ អើ ម៉ុត អ្នះ កាណុង ហី អន់ដីស ដៃ លូ ដៃ កាប ឡើ លូ អើ ដេល

* ១:១ ១:១ អង់កាន់ អើ កាប ប៉ាញ ចៀរ បិច ជា ក្រុំ ហៀន សារ ប្រ្រឹះ អ្នះ ប៉ាក់ ចារ ណោះ។

១១ ខង បក់ ចំ កាប ឡើ លូ ប៉ាណូស នែវ អា ឡាក់ កា ម៉ុត ពុត លូ អែ ឡាក់ ប្រឹគី សារ អូ ដាក់ ណោះ ដេល។

១២ អាញ ទី សារ អៀង ត្រគ់ រ៉ះ កា អន់ដីស ហះកា អាញ អូ បិច ច្រាគ់ ប៉ាហ្វើ ពីង ហ្គា កាដាស អា អុះ ខង អាញ ម៉ឹង ផា ចឹង ឡាំ ចាចាក ប៉ាគ់ អន់ដីស កាកាប លូ អន់ដីស ឡូត ភៀ អន់ ពិន ទី សារ ហោក រីគ់ កាខាក់។

១៣ គន សោ ម៉ី អង់កាន់ អីស † យី ម៉ី អង់កាន់ ឡាក់ ប្រឹះ រឺស ណោះ កា អំបញ្ច អន់ដីស ដេល ដាក់ ឡាកោ ប៉ាំងឡៃ ដេល ប ?។

† ១:១៣ ១:១៣ គន សោ ម៉ី អង់កាន់ អីស អែ កាប ប៉ាញ ជ្រៀរ បិច ផា ក្រំ ហៀន សារ ប្រឹះ អែ ប៉ាគ់ ចារ ម៉ោញ ណារ។

សត្រា ទី ៣ យូហាន ច្រក

សារ អន់តត់ រ៉ះ

សត្រា ទី ប៉ែង អា ឡាក់ សត្រា អ្នះ រតី យូហាន ប៉ាហ្វើ កា ប៉ាណូស ម៉ោញ ដូរ សិច អើ កែ យុះ។ រតី យូហាន ប៉ានេ កែយុះ ញុន កា អើ ទី ពុត បិច ចៃ លូ អើ តង មុត ប្រឹក្តី ង៉ារ ប្រ្លះ ហះកា រតី យូហាន ប្រើ អើ ឡាក់ ឡឹង ប៉ាណូស អូ ដាក់ ម៉ោញ ដូរ សិច អើ ឌីអូទ្រែប។

ប៉រ ហៃ សារ អន់តត់ រ៉ះ ពីង សត្រា ទី ១ យូហាន ច្រក ដេល។

សារ សាំខាន់ៗ

រតី យូហាន ប៉ានេ កែយុះ ញុន កា អើ បិច ចៃ លូ អូ តង ពូ។ (១:៥-៨)

រតី យូហាន ប៉ាំងអាល ឌីអូទ្រែប លូ ប៉ានេ ដេមេទ្រៀស។ (១:៩-១២)

១ អាញ ឡាក់ ក្រាត់ តាំងកង ប៉ាហ្វើ សត្រា អា អន់ កា កែយុះ ឡាក់ អាញ បិច ចៃ តាទីច។

២ អី អុះ ឡាក់ អាញ បិច ចៃ ខាក់ អាញ ម៉ន ប៉រ សារ សាណាក សាវ៉ាក អន់ កា អីស គ្រីប នែរ លូ អន់ អីស ដាក់ ឡាក់ ប៉ាំងឡៃ ឡាក់ កា ប៉ាំងតី ប៉ាលីង អីស ដាក់ កេះ ដេល។

៣ ផះ អាញ កាតាំង អុះ មី ពិន រ៉ះ ផា អីស ប្រឹក្តី ពូយ សារ តាទីច ឡាក់ កា អីស យើយ ប្រឹក្តី ណោះ ហង ណោះ អាញ ហោក ខាក់។

៤ អូ ទី សារ ញ៉ា ប្រឹក្តី អន់ អាញ ហោក រតី ហ្វិត ឡឹង អាញ កាតាំង ផា មុត គន សោ អាញ អ៊ែ ដាក់ ត្រង់ ប្រឹក្តី ពូយ សារ តាទីច ណោះ អុះ។

សារ ប៉ានេ កែយុះ

៥ អី អុះ ឡាក់ អាញ បិច ចៃ អីស តង អុះ មី ពិន យី អីស ប្រឹក្តី សារ ដាក់ ត្រង់ តាទីច ហង យ្លះ អន់ខៃ ណោះ ឡាក់ ពូ អន់ទៀត កាតាម។

៦ អន់ខៃ កា រ៉ះ ឡឹង ពុត បិច ចៃ ម៉ះ អីស ហះ ម៉ាត់ ក្រុំ ហៀន សារ ប្រ្លះ។ ប៉ាក់ អន់ខៃ ឡាក់ ណា ប៉រ អីស តង អន់ សាណា កា អន់ខៃ ម៉ាត់ អន់ខៃ ចាក់ ប៉ាក់ ម៉ាត់ ណា ឡាក់ សារ ត្រក់ ពុត ប្រ្លះ

៧ ខង អន់ខៃ ចាក ឡាក់ ភៀ ប្រឹក្តី ង៉ារ យីស៊ូ ណោះ ហង អន់ខៃ កា អូ ទី អ្សក់ កាណាតី ញ៉ា ឡឹង មុត អូ សៀ ប្រ្លះ ណោះ អុះ។

៨ ទីល នីណោះ ពិន ត្រក់ តង ប៉ាណូស នែរ អា ភៀ អន់ ពិន ទី ចានែក កាណាង ង៉ារ រ៉ះ សារ តា ទីច អន់ខៃ លូ អន់ខៃ ដេល។

សារ ប៉ាំងអាល ឌីអូទ្រែប លូ សារ ប៉ានេ ដេមេទ្រៀស

៩ អាញ ប៉ាហ្វើ សត្រា កា ក្រុំ ហៀន សារ ប្រ្លះ រ៉ះ ឡឹង សារ អា កេះ ហះកា ឌីអូទ្រែប ឡាក់ បិច ប្រឹក្តី តីស ឡឹង ពូ ណោះ អើ អូ ចៃ សាំយ៉ាំង អុះ។

១០ ទីល នីណោះ ប៉ាក់ អាញ ឡាក់ ទីល ទៀ អាញ ចឹង រ៉ះ កា អន់ដីស ណា ឡឹង សារ អើ កាប ពោ កា ពិន អូ ត្រក់ ដឹង ណោះ អុះ អើ កា អូ ហាប់ មុត អុះ មី ពិន សាំ លូ អើ ទីប ពូ អូ អន់ រ៉ាំង ហៃ អន់ខៃ លូ តាំងហ្សិត ឡាក់ បក់ រ៉ាំងហៃ អន់ខៃ ឡឹង ក្រុំ ហៀន សារ ប្រ្លះ ដេល។

១១ អី អុះ ឡាក់ អាញ ប៉ិច ចៃ កាខាក់ ហត់ ប្រឹក្តី ពួយ សារ ដាក់ ពិ ដៃ ប្រឹក្តី ពួយ សារ អូ ដាក់ ដៃ ខង បក់ ញើ ប្រឹក្តី ដាក់ បក់ ណោះ កើត ឡាច់ ឡើង ប្រើ្រះ ហង ហះ កា ញើ ប្រឹក្តី អូ ដាក់ បក់ ណោះ អូ ប៉ប្រើ្រះ អុះ។

១២ កាប៉ាច់ ដេមេ ទ្រៀស ពូ ទិខូ រ៉ះ ផា អើ ឡាក់ ប៉ាណូស ដាក់ ខាក់ សារ អើ ប្រឹក្តី កា ដាក់ តា ទីច ដេល។ កាប៉ាច់ ញើន កា រ៉ះ ផា អើ ដាក់ ដេល អីស កា អូ កេះ ដេល កា ញើន ឃើយ កាប ដឹង សារ តាទីច ណោះ។

១៣ អាញ ទី សារ អៀង ណារូ ប៉ិច ច្រាត់ ប៉ាហ្សើ កា អីស ហះ កា អាញ អូ ចៃ ច្រាត់ ពីង ហ្គា កា ដាស អុះ

១៤ ខង អាញ ម៉ឹង ផា អាញ ចឹង ឡា ចាចាក ប៉ាក់ អីស ស្រីសៗ តែង ម៉ាត់ អា ហង ម៉ាត់ ចឹង កាកាប អន់ខូ លូ អីស ឡុត។

១៥ អន់ ប្រើ្រះ អន់ សារ សាណុក សារ៉ាក កា អីស! គូប ចាង់ អាញ កា អំបញ្ច អីស ដេល អីស ដាក់ ឡាកោ ប៉ាំងឡៃ ដេល ប? អាញ កា អំបញ្ច គូប ចាង់ ពិន ទិខូ ឡាក់ អ្វៃ ប៉ាក់ ណោះ អន់ខែ ដាក់ ឡាកោ ប៉ាំងឡៃ ដេល ប?។

សត្រា យូដៈ ប្រាក់

សារ អន់តត់ រ៉ះ

រតី យូដៈ ឡាក់ ប្រាក់ សត្រា អា អើ អុះ យ៉ាកុប (ប៊ែរ ហៃ ១:១) លូ អុះ យីស៊ូ (ប៊ែរ ហៃ ម៉ាថាយ ១៣:៥៥ លូ កាឡាទី ១:១៩)។ សារ អើ រ៉ះ អា ចឹង រឹច និះទៅ លូ សត្រា ទី ពៀរ ម៉ះ ពេត្រុះ ដេល។

រតី យូដៈ ប្រាក់ សត្រា អា អើ បិច អន់តត់ ប៉ាតោ កា មូត សៀ យីស៊ូ អន់ ឡា រ៉ាំង ឡាកោ ឡឹង មូត ឡាក់ ជា ឡាកោ អន់ខែ ណែយូ ហះកា អូ ត្រត់ ណែយូ តាទីច អុះ លូ ជេ សាំយ៉ាំង អន់ខែ រ៉ះ សារ ឡាឡីត៍ ឡាឡាត៍។ អើ អន់តត់ ប៉ាតោ ប្រើ ពូ ប្រើត៍ ពូយ សារ អន់តត់ ប៉ាតោ ឡាក់ មូត រ៉ះ ប៉ាតាង យីស៊ូ អន់ខែ ប៉ាំងហៀន កេះ។ (ប៊ែរ ហៃ ១:៣)។

សារ យូដៈ រ៉ះ អា ញ៉ាក សាំយ៉ាំង ប៊ែត ខង អើ រ៉ះ ពូយ គុន ឡាបៀប សុនសាត អ៊ីស្រាអែល ពីង រ៉ាំងហារ ណោះ។

សារ សាំខាន់ៗ

រតី យូដៈ រ៉ះ ឡឹង សារ មូត ប៉ាឡមី តាត់ អំប្រើត៍ ណែយូ។ អន់ខែ ណោះ ប៉ាំងហៀន សារ យច ប្រើៈ បិកកាតយ័ ចឹង ចែត ថូត អន់ខែ ហង។ (១:៣-១៦)

រតី យូដៈ រ៉ះ តាត់ កាចាំង អន់ ពូ អ៊ែសៀ លើយ។ (១:១៧-២៣)

១ អាញ សិច យូដៈ ឡាក់ អុះ យ៉ាកុប អាញ កា ទុច យីស៊ូ គ្រិះ អាញ ប៉ាហ្សើ សត្រា អា កា មូត ឡាក់ ប្រើៈ ពី រើស អន់ កេះ ប៉ាសុន អើ ឡាក់ អើ បិច ចៃ កាខាក់ ឡាក់ អើ គម សាំរ៉ាប់ កា យីស៊ូ គ្រិះ។

២ អន់ ប្រើៈ តាប៉ាប តាប៉ុន លូ អន់ សារ សាណុក សារ៉ាក ទីប បិច ចៃ កា អន់ដីស អន់ ហ៊ាំង ខាក់។

សារ ប្រើៈ ចឹង ចែត ថូត មូត បក់ ប៉ាឡមី ឡាកោ

៣ អើ អុះ មី ឡាក់ អាញ បិច ចៃ កាខាក់ អាញ បិច ប្រាក់ សត្រា អា អន់ កា អន់ដីស កាខាក់ ឡឹង សារ ប្រើៈ តង់ ពិន ទីខូ ហះកា កិញអៀ អា ទី សារ ម៉ោញ ប៉ាំងខំ អាញ អន់ ប្រាក់ សារ ម៉ោញ ណារ៉ូ ភៀ អន់តត់ រ៉ះ កា អន់ដីស អន់ ខំ រ៉ាំងហៃ សារ តាទីច ឡាក់ ពិន សៀ ឡាក់ ប្រើៈ ប៉ាហ្សើ កា ពិន ឡាក់ ប៉ាសុន អើ ម៉ោញ ទង កេះ ឡូត

៤ ខង ទី បក់ អន់ជា ម៉ុត ប៉ាឡមី អន់ខូ លូ អន់ដីស អន់ខែ ឡាក់ ប៉ាណូស អូ រ៉ាប់ អូ សៀ ប្រើៈ អន់ខែ អ្សក់ សារ ដាត់ ម៉ះ ប្រើៈ ពិន ភៀ ចឹង ប្រើត៍ លូ អង់កាន់ ឡាឡីត៍ ឡាឡាត៍ ឡូត ទីប អន់ខែ អូ ចៃ សៀ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ដឹង ម៉ោញ ដួរ អើ ណោះ ហង។ ផះ សើត ពែ ពូ ប្រាក់ រ៉ះ ជា ប៉ាណូស នែវ អា ចឹង ត្រត់ ថូត ហង។

៥ អន់ដីស អូ កេះ ឡឹង សារ អាញ ចឹង រ៉ះ អា ហះកា អាញ បិច តាត់ កាចាំង កា អន់ដីស ណារ៉ូ ផះ រ៉ាំងរ៉ាំង សើត ពែ ប្រើៈ បិកកាតយ័ * តង់ សុនសាត អ៊ីស្រាអែល អន់ រ៉ាប់ ឡឹង ប៉ាចេត អ៊ី

* ១:៥ ១:៥ ប្រើៈ បិកកាតយ័ ហ្គា ពូ ប្រាក់ លូ តី ម៉ោញ ចំលូន ផោះ យីស៊ូ។

ស៊ីប ហះកា អន់តីក ឡើង ណោះ អើ ប្រើក អន់ សុនសាត អ៊ីស្រាអែល បក់ អូ សៀ អើ តៅ វាយ តៅ រ៉ុង។ †

៦ យ្រៈ បិយ ប្រ្រៈ ពីង ប្លែង កាតាម ឡាក់ អូ ចៃ កា ងារ ប្រ្រៈ អន់ កា អន់ខៃ អន់ខៃ កា អ្នាត ចារ អន់ខៃ កេះ ភៀ បិច ប្រើក តិស ប្រ្រៈ គ្រន អន់ខៃ អ្នែ ពីង ចារ ម៉ាម៉ាំង ម៉ាមត លើយ អ្នែ ក្បាក់ ដាវ ប្រ្រៈ ចឹង តាត់សុន សារ។

៧ ម្នត មៀង សូដុំ លូ មៀង កូម៉ូវ៉ា លូ មៀង អ្នែ រក្សាម ណោះ កា និទៅ ដេល ខង អន់ខៃ ប្រើក សារ អូ ដាក់ អៀង នៃវ ឡាក់ កា ម្នត បិយ ប្រ្រៈ ណោះ ដេល ខង ម្នត កាម៉ាក់ ប្រើក ប៉ារ៉ាក់ កាម៉ាក់ ទៅ † ណោះ ប្រ្រៈ ចែក ចូត អន់ខៃ ពីង ចារ អុញ សា លើយ S សារ ណោះ ភៀ អន់ ប៉ាណូស ទិឌូ អ្នត។

៨ ម្នត បក់ ម៉ុត ប៉ាឡូម ណោះ កា ប្រើក សារ អូ ដាក់ និទៅ ដេល អន់ខៃ ជា ទី សារ អំប៉ៅ ឡើង ប្រ្រៈ អន់ខៃ ប្រើក សារ ប៊ីត អ៊ីក អន់ខៃ ប៊ីដាយ បក់ ទី អំរ៉ាញ លូ កាប ជាម៉ាត កា ម្នត តាតារ ក្លា ត់ * ឡាក់ អ្នែ ពីង ប្លែង។

៩ ហះកា ផៈ មីតែល ឡាក់ ម៉ែត បិយ ប្រ្រៈ ប៉ាតែក លូ ម៉ែត ប្រ្រៈ ប៊ីត ឡើង សារ ប៉ាទ្រូ វ៉ត ម៉ូសេ អើ អូ ខីន ភង លើ កាប ជាម៉ាត អុះ អើ ក្រានី កា កាប ជា «អន់ ប្រ្រៈ បិកកាតយ័ ចែក ចូត អ៊ីស ពិ»។

១០ ហះកា ម្នត ណោះ ខីន ជាម៉ាត ប៊ីដាយ សារ ញ៉ា ឡាក់ អន់ខៃ អូ អូ អូ ហ្លង់។ អន់ខៃ ចឹង តៅ វាយ តៅ រ៉ុង ខង ពុត អន់ខៃ ឡាក់ កា អ្សាំ សែម អូ អូ យីត អូ អូ ចាប្រែប។

១១ ប៉ាណាប តាទីច ហង ម្នត អន់ខៃ ណោះ ខង អន់ខៃ ប្រើក ព្យយ សារ កាអ៊ីន †។ អន់ខៃ ទឹម វើវ ឡាកោ អន់ ប្រើក យច ឡាក់ កា វ៉ត បាឡាម ញន បិច កា លៀន †។ អន់ខៃ ចឹង តៅ វាយ តៅ រ៉ុង ឡាក់ កា វ៉ត កូរេ ខង អន់ខៃ ប៉ាសាំង លូ ប្រ្រៈ ឡាក់ កា អើ ដេល។ S

១២ អន់ខៃ ឡាក់ ប៉ាណូស ទី ពុត អ៊ីក កាលក ផុត ផៈ ពិន សង់ សា ហោក វ៉ត អន់ខៃ លូ គូប សោប អន់ខៃ ឡាក់ សង់ អន់ខៃ អូ យីត អូ រ៉ុប៊ីស អុះ អន់ខៃ យីត ដឹង ឡាកោ ទៅ ដោច។ អន់ខៃ ឡាក់ កា តើម បី អូ ទី ទៀក បី តាប៉ើ ព្យយ ខ្យាល លូ ឡាក់ កា តើម អ៊ីង អូ ទី ប្លៃ ផៈ ចុន ប្លៃ ឡាក់ កា តើម អ៊ីង តាប្រូត អន់ខៃ តៅ ពៀវ ទង។

១៣ អន់ខៃ ឡាក់ កា ទៀក សាឡីត សាឡាយ រ៉ាំងក្លាច តិសៗ សារ តាយូស អន់ខៃ ឡាក់ កា កាំ ពុះ ឡាច ឡើង ទៀក រ៉ាំងក្លាច។ អន់ខៃ ឡាក់ កា សំឡង់ ចាក ឡាឡីត ឡាឡាត អន់ខៃ ចឹង អ្នែ ពីង ចារ ម៉ាម៉ាំង ម៉ាមត លើយ ឡាក់ ទ្រៀម សារ៉ាប់ កា អន់ខៃ។

១៤ វ៉ត ហេណាក ឡាក់ វ៉ត ពិន ពីង រ៉ាំងហារ ទី តាំប៉ើ អន់តីក ឡើង វ៉ត អាដាំ អើ ទូង វៈ ឡើង ម្នត ណោះ ជា «ហៃ ប្រ្រៈ បិកកាតយ័ ចឹង ជីវ អន់ខៃ លូ បិយ អើ អៀង ដូរ កាខាក់ អូ ដាម យ៉ាប

១៥ ភៀ ចឹង តាត់សុន សារ ប៉ាណូស ទិឌូ ទីប ចែក ចូត ប៉ាណូស អូ រ៉ាប់ អូ សៀ ប្រ្រៈ ញន កា សារ អូ ដាក់ ទិណោះ ឡាក់ អន់ខៃ ប្រើក លូ ញន កា ប៉ានីវ អូ ដាក់ ឡាក់ អន់ខៃ កាប ជាម៉ាត កា ប្រ្រៈ»។

† ១:៥ ១:៥ ប័រ ហៃ ចំលួន ប៉ាសុន (ជន/គណនា) ១៤:១-៣៨។ † ១:៧ ១:៧ ខង ម្នត កាម៉ាក់ ប្រើក ប៉ារ៉ាក់ កាម៉ាក់ ទៅ ពិន ព្រៃ នីអៀ កា ត្រត់ ដេលៈ ខង ប៉ាណូស បិច ប្រើក លូ បិយ ប្រ្រៈ។ S ១:៧ ១:៧ ប័រ ហៃ កាណើត អងកក់ តេះ (លោកុប្បត្តិ) ១៩:១-២៩។ * ១:៨ ១:៨ ម្នត តាតារ ក្លាត់ យី កាណាតី អ្នែ ពីង ប្លែង វ៉ិច លូ បិយ ប្រ្រៈ។ ប័រ ហៃ ២ ពេត្រុះ ២:១០-១១។ † ១:១១ ១:១១ ប័រ ហៃ កាណើត អងកក់ តេះ (លោកុប្បត្តិ) ៤:១-១២។ † ១:១១ ១:១១ ប័រ ហៃ ចំលួន ប៉ាសុន (ជន/គណនា) ២២:១-២៤:២៥; ៣១:១៦។ S ១:១១ ១:១១ ប័រ ហៃ ចំលួន ប៉ាសុន (ជន/គណនា) ១៦:១-៣៥។

១៦ ម្ចាស់ ណោះ ឡាក់ ប៉ាណូស ខុ ងាញ ខុ កាប វ៉ាប៊ីក វ៉ាចប័ ទីប ប្រឹក្សា តាម ពុត អន់ខែ ប៊ុច អន់ខែ កា កាប អ្នកត់ អេង កេង ខាក់។ អន់ខែ កាប វ៉ាត៍ ភ្លៀ ប៊ុច កា ទី ខា កា ឡាកោ ទៅ។

សារ អន់តត់ ប៉ាតោ អន់ អ៊ែ សៀ លើយ

១៧ អ៊ី អុះ ម៉ី ឡាក់ អាញ ប៊ុច ចៃ ខាក់ ហាក់ កាចាំង ឡឹង សារ ម្ចាស់ បក់ វ៉ះ ប៉ាតាង យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន អន់ខែ អន់ខ្លុង វ៉ះ កា ពិន ពៃ។

១៨ អន់ខែ វ៉ះ ជា «ប៉ាក់ អង់កក់ តេះ ចឹង ឡុច ទៀ ចឹង ទី ប៉ាណូស កាប ប៉ាឡែវ កា អន់ដីស អន់ខែ ចឹង ប្រឹក្សា ព្រួយ ពុត អុះ ដាក់ ម៉ះ អន់ខែ»។

១៩ ម្ចាស់ ណោះ ឡាក់ ប៉ាណូស ប្រឹក្សា អន់ ពូ ក្លះ ផ្លុង ក្លះ គូប សោប អន់ខែ ប្រឹក្សា ព្រួយ គុន ប៉ាណូស អុះ សៀ ប្រ្រៈ ទីប អុះ ទី ប៉ាដាត ប៉ាលីង ប្រ្រៈ អ៊ែ អន់ខុ អុះ។

២០ អ៊ី អុះ ម៉ី ឡាក់ អាញ ប៊ុច ចៃ ខាក់ ហាក់ តង់ អន់តត់ ប៉ាតោ គូប សោប អន់ សៀ ដាក់ កាខាក់ លូ ម៉ន់ អើ ប្រ្រៈ ញន អំវាញ ប៉ាដាត ប៉ាលីង ឡាក់ ដាក់ កាខាក់។

២១ ហាក់ អ៊ែ ម៉ីង សារ ប៊ុច ចៃ ម៉ះ ប្រ្រៈ ទីប ក្បាក់ សារ តាប៉ាប តាប៉ុន ឡឹង យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។ អ៊ែ តាប៉ាប តាប៉ុន ណោះ ចឹង ប្រឹក្សា អន់ ពិន ទី អាញ រ៉ុស លើយ។

២២ ហាក់ ទី ពុត តាប៉ាប តាប៉ុន កា បក់ សៀ បើ ខាក់។

២៣ ត្រក់ តង់ លូ ទុង ពូ អន់ វ៉ាវ៉ាច ឡឹង អុញ ទីប តាប៉ាប តាប៉ុន កា ពូ ដេល កាប៉ាច ពូ អន់ទៀត អន់ដីស ត្រក់ តាប៉ាប តាប៉ុន កា ពូ ដេល ហះកា ត្រក់ ឡាវ៉ាង ដៃ ប្រឹក្សា យច ព្រួយ ពូ ដៃ អន់ដីស ត្រក់ ខាអីម សារ យច ម៉ះ ពូ ពៀប ឡាក់ កា ខាអីម អារ ប៊ីត អ៊ីក។

២៤ ប្រ្រៈ ប៊ីកកាតយ័ អុះ វ៉ាងហៃ អន់ដីស អុះ អន់ សាលីម ប៊ីក ទីប អន់ អ៊ែ ហះ ចារ តាតារ ក្លាក់ ម៉ះ អ៊ែ ទីប អន់ដីស ចឹង អុះ ទី សារ យច ទី ដឹង សារ ហោក វ៉ាត់

២៥ ទី ប្រ្រៈ ដឹង ម៉ោញ ហង អុះ តង់ ពិន ញន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ពិ ពិន ប៉ានេ សារ តាតារ ក្លាក់ លូ សារ អំវាញ អ៊ីញ កេង ខាក់ ម៉ះ អ៊ែ ឡាក់ ទី ឡឹង សើត ពៃ ទីល វ៉ាប ដាវ អា លើយ ទីល ប៉ាក់ ម៉ាត់ ទៀ ដេល អាមេន។

**សារ យីស៊ូ គ្រិះ
តាំបាង
អន់ កា រីគី យូហាន បីប៊ី
(វិវរណៈ)
សារ អន់តត់ រ៉ះ**

ឡែង ឡើង យីស៊ូ តោ ម្នាក់ សៀ អើ កា ទី ចំលួន ហើង អៀងៗ។ អន់ខែ អ្នក តាប្រើ តាប្រោង រ៉ប ប៉ាថេត ឡាក់ ម្នាក់ រួម រ៉ាងហៃ។ ញួន កា ម្នាក់ សៀ យីស៊ូ អ្នក ចៃ ប្រើ ព្រួយ ប្រើ ពូ កាខាក់ អើ អន់ ខែ អ្នក ចៃ កាដាប សាំប្រើ ៖ សាដាច់ រួម ឡាក់ ម្នាក់ រួម អើ ផា ប្រើ ៖ ម្នាក់ អងកាន រួម លូ កាំឡាំង បក់ អ្នក សៀ យីស៊ូ អន់ខែ អ្នក ណិស កា ម្នាក់ សៀ យីស៊ូ។ ខ អា ហង បៈ ម្នាក់ អងកាន រួម ប្រើ បាប ហើ ង ខាក់ កា ម្នាក់ សៀ យីស៊ូ ទីប ប៉ាន់តោ អ្នក អៀង ដូរ ដេល។

ម្នាក់ សៀ យីស៊ូ បក់ អន់ដា ទី សារ ម៉ឹង ខាក់ បើត ចឹង អ្នក សៀ។ ទីល នីណោះ ប្រើ ៖ បិកកា តយី អន់ រីគី យូហាន ប្រាក់ ផាប អា ភៀ កាប ប៉ាងហោក ពុត ពៀក អន់ខែ។ អើ បិច រ៉ះ កា ម្នាក់ សៀ យីស៊ូ អ្នក អន់ អ្នក កា សារ ញ៉ា អុះ។ សារ ឡាក់ កើត ពី ឡាក់បាក កាខាក់ ណោះ យី ប្រើ ៖ បិក សាតាំង តាំបាង សារ អំរាញ អីញ ម៉ះ អើ ឡាក់ ផះ តាក្លះ ប៉ាសាំង លូ ប្រើ ៖ បិកកាតយី ហះកា ទី ទ្រង យីស៊ូ កេះ។ កាប៉ាច ប្រើ ៖ បិក សាតាំង លូ គុន សោ អើ ចាបៈ កា អន់ខែ អ្នក ដាម យីស៊ូ អុះ។ កាប៉ាច ម្នាក់ សៀ យីស៊ូ ឡាក់ តោ ប៉ាណាប ប៉ាប៉ុន ញួន កា ពូ ប៉ាន់តោ ណោះ អន់ខែ ចឹង រ៉ាងហៃ អន់ខ្ល លូ យីស៊ូ ប៉ាក់ ម៉ាត់ ទៀ។ ទី សារ ឡាក់ កើត ពី ណោះ យី តាំបាង ឡើង ផិនកាន អាន សាគីម ម៉ះ ប្រើ ៖ បិកកាតយី ឡាក់ បិច តង ប៉ាណូស។

រីគី យូហាន រ៉ះ សារ ទី អា ព្រួយ គុន ឡាបៀប សុនសាត អ៊ីស្រាអែល អើ កាប ព្រួយ គុន ឡាបៀប រីគី អេសេគៀល ឡាក់ រីគីយ ប្រើ ៖ លូ គុន ឡាបៀប រីគី ដានីអែល។ ខ អា ហង បៈ ញ៉ាក ហ្លួង សារ កាណុង ផាប អា។ សារ សាំខាន់ៗ ទី ឡាក់ កា អះ ប៉ាសុន ប្រើ ៖ បិកកាតយី ខ្ល ទី សារ ឡាក់ បាក ឡើង សើត ពៃ កេះ ញួន កា ពូ ប្រើ បាប អន់ខែ ហះកា ទី ទ្រង យីស៊ូ កេះ។ ប៉ាក់ ម៉ាត់ ទៀ ប្រើ ៖ បិកកាតយី ចឹង ប៉ាក់ ម្នាក់ សៀ យីស៊ូ អន់ ទី សារ ហោក រីគី អន់ខ្ល លូ អើ លើយ។

សារ កាប ប៉ាញ្ចៀរ

- កាប៉ាច សារ កាប ប៉ាញ្ចៀរ ឡាក់ សាំខាន់ៗ ទី ណិ នីអៀះ
- «នៃវ បាក» យី ម៉ះ ប្រើ ៖ បិកកាតយី។ ទី ម្នាក់ បក់ កាសិប ពៀត ខោ អាវ បាក ឡាក់ អ្នក ពីង ប្លែង ទី ណិ ផា អន់ខែ ទី ម៉ុត អ្នក អន់ខ្ល លូ ប្រើ ៖ បិកកាតយី កេះ។
- «ម្នាក់ សាដាច់» ប៉ាតាង សារ ចាយ លូ សារ អំរាញ អីញ ម៉ះ ម្នាក់ សៀ យីស៊ូ។
- «ឡាក់ ប៉ាន់» យី ឡាក់ ម៉ះ អងកក់ តេះ ខង សើត ពៃ ពូ យីត ផា អងកក់ តេះ ទី ប៉ាន់ ជួច។
- «ឡាក់ តាំប៉ើ» យី ឡាក់ ដាក់ កាខាក់ ឡាក់ ឡាក់ ប៉ាតាង ប្រើ ៖ បិកកាតយី។
- «ឡាក់ ១២» យី ប៉ាតាង សុនសាត អ៊ីស្រាអែល ឡាក់ ទី ១២ ផ្លង។
- «ឡាក់ ១០០០» ទី ណិ ផា អៀង កាខាក់ អ្នក ដាម យ៉ាប។

«ឡេក ១៤៤.០០០» យី ឡេក ផ្ទង់ រ៉ាច់ អ៊ីស្រាអែល ទិ ១២ ផ្ទង់ កុន លូ ១២ កុន លូ ១០០០ ទី ណី ផា អៀង កាខាក់ អូ អូ យ៉ាប អុះ យី ចំលួន ម្នាក់ ប៉ាសុន ប្រ្រឹះ ប៊ិកកាតយ័ ទិណោះ។

«ប៉ែង សាណាំ ទងតិគី» «៤២ ខែ» លើ «១២៦០ ដាវ» ទី ណី ផា រ៉ាងរ៉ាង ប៉ាសុន ប្រ្រឹះ ចឹង ទី សារ ថុក ឡាំបាក លើ កា សារ ពូ ប្រ្រឹក បាប អន់ខែ។ ផះ សើត ពែ សាដាច់ អាន់ទីយ៉ូគុះ អេពីផាន ប្រ្រឹក បាប សុនសាត អ៊ីស្រាអែល រ៉ាងរ៉ាង ប៉ែង សាណាំ ទងតិគី (ប័រ ហៃ ដានីអែល ៩:២)។

«គន ចៀម» យី យីស៊ូ ឡាក់ ពូ ប៉ាន់តៅ ឡាក់ កា ពូ យើយ ប៉ាន់តៅ ចៀម រ៉ាមៈ ប្រ្រឹះ ផះ ពូ ប្រ្រឹក ប៊ិន ទ្រូង។

«អង់កាន់» ប៉ាតាង ក្រុំ ហៀន សារ ប្រ្រឹះ យី ពៀប ឡាក់ កា កាម៉ាញ យីស៊ូ គ្រិះ (ប័រ ហៃ ១២:១-៦)។

«ណាក» លើ «ពិះ» យី កាណាគី សាំរ៉ាប់ ប៉ាតាង ប្រ្រឹះ ប៊ីត សាតាំង។

«កាណាគី អូ ដាក់ អិក កាលក» យី កាណាគី សាំរ៉ាប់ ប៉ាតាង សារ អំរ៉ាញ អីញ ម្នាក់ អុងកាន រ៉ូម។

«មៀង បាប៊ីឡូន» សាំរ៉ាប់ ប៉ាតាង មៀង រ៉ូម។

ផិនកាន កាណាង ផាប សារ តាំបាង

យីស៊ូ តាំបាង ឡាកោ អន់ កា រតី យូហាន ប័ប លូ ប្រើ អែ ច្រាត់ សត់ត្រា ប៉ាហ្សើ កា ម្នាក់ សៀ យី ស៊ូ តាំប៉ើះ ក្រុំ។ (១:៤-៣:២២)

រតី យូហាន ប័ប សារ កេង ខាក់ ពីង ផាប ពូ ប៉ាតិក ចារ តាំប៉ើះ ចារ។ (៤:១-៨:១)

រតី យូហាន ប័ប សារ កេង ខាក់ ផះ បិយ ប្រ្រឹះ ខ្លោម សាណែង ទិ តាំប៉ើះ។ (៨:២-១១:១៩)

រតី យូហាន ប័ប ណាក លូ កាណាគី អូ ដាក់ អិក កាលក ពៀរ កាតុ។ (១២:១-១៣:១៨)

រតី យូហាន ប័ប សារ កេង ខាក់ អន់ទៀតៗ ណារុ។ (១៤:១-១៥:៤)

រតី យូហាន ប័ប សារ កេង ខាក់ ឡឹង អង់គៀន ម៉ាស តាំប៉ើះ ឡាក់ ប៉ាញ ដឹង សារ ប្រ្រឹះ អីក។ (១៥:៥-១៦:២១)

រតី យូហាន ប័ប ប្រ្រឹះ ថាំឡាយ មៀង បាប៊ីឡូន កាណាគី អិក កាលក លូ បក់ តាត់ អំប្រឹក រ៉ា គីយ ប្រ្រឹះ ទីប ប្រ្រឹះ ប៊ីត សាតាំង។ (១៧:១-២០:១០)

ប្រ្រឹះ ប៊ិកកាតយ័ ចឹង តាត់សិន សារ ចេត ថូត ប៉ាក់ អន់តិក។ (២០:១១-១៥)

រតី យូហាន ប័ប ប្លែង ណារ អង់កក់ តេះ ណារ លូ មៀង យេរូសាឡឹម ណារ។ (២១:១-២២:៥)

រតី យូហាន ប្រើ ពិន ប្រឹក ពួយ ប៉ានីរ ប្រ្រឹះ ឡាក់ ច្រាត់ ពីង ផាប អា។ (២២:៦-២១)

១ អា ឡាក់ សារ យីស៊ូ គ្រិះ តាំបាង អន់ ប័ប យី ប្រ្រឹះ ប៊ិកកាតយ័ អន់ អែ តាំបាង សារ ឡាក់ ចឹង ត្រាត់ កើត ពិះ ស្រីសៗ ប៉ាក់ តែង ម៉ាត់ ទៀ អន់ កា ម្នាក់ បក់ ប្រឹក ងារ កា អែ អូ អន់តត់។ យីស៊ូ ប្រើ បិយ អែ ឡាំ រះ កា រតី យូហាន ឡាក់ បក់ ប្រឹក ងារ កា អែ។

២ រតី យូហាន រះ ឡឹង សារ ឡាក់ អែ ប័ប ទិណោះ សារ ណោះ យី ប៉ានីរ ប្រ្រឹះ ប៊ិកកាតយ័ លូ សារ យីស៊ូ គ្រិះ រះ។

៣ ទី សារ សាណុក សារ៉ាក តាទីច ហង ពៀ អាន សារ កាណាង ផាប អា លូ បក់ សាំយ៉ាង សារ អែ រះ ទិ អា ឡាក់ ប៉ានីរ ប្រ្រឹះ ប៊ិកកាតយ័ កេះណោះ ប្រឹក ពួយ ទិ សារ ឡាក់ ទី ច្រាត់ គម អា ខង ដាវ កាំឡុត ក្យាម ចឹង ទីល ហង។

សារ រតី យូហាន ច្រាត់ ប៉ាហ្សើ អន់ កា ក្រុំ ហៀន សារ ប្រ្រឹះ

៤ អាញ សិច យូហាន ប្រាក់ សត្រា អា ប៉ាហ្សឺ អន់ កា មូត ក្រុំ ហៀន សារ ប្រ្រឹះ ទិ តាំប៊ើះ ក្រុំ ឡាក់ អ្វែ ពីង ខេត អាស៊ី *។ អន់ ប្រ្រឹះ ឡាក់ ទី អាញ រ៊ុស អ្វែ រ៉ប ដាវ អា លូ អ្វែ ឡឺង សើត ពៃ លូ ចឹង ជីរ អន់ អ៊ែ ដាក់ ពុត លូ អន់ សារ សាណុក សាវ៉ាក កា អន់ដីស។ អន់ ប៉ាង៉ាត ប៉ាលីង ប្រ្រឹះ ទិ តាំប៊ើះ ឡាក់ អ្វែ ហះ ង្ករ គ្រេ សាដាច់ ម៉ះ ប្រ្រឹះ បិកកាតយ័

៥ លូ អន់ យីស៊ូ គ្រិះ ដាក់ ពុត អន់ សារ សាណុក សាវ៉ាក កា អន់ដីស ដេល។ យីស៊ូ ឡាក់ ផា ញ៉ាន ដាក់ ត្រង់ អ៊ែ រ៊ុស សិត អន់ទ្រួល ឡឺង ពូ អ៊ែ ឡាក់ ពី តាំងឡា តិស ឡឺង សាដាច់ អ្វែ ពីង អង់កក់ តេះ អា ទិខូ។ អ៊ែ ទី ពុត បិច ចៃ កា ពិន លូ តង់ ពិន អន់ រ៉ាវ៉ាច់ ឡឺង សារ យច ញន កា ផាម អ៊ែ ទៅ។

៦ អ៊ែ កា ប្រឹគី អន់ ពិន កេះ ប៉ាសុន អ៊ែ រ៉ាងហៃ រ៉ាងខ្យា លូ ប្រឹគី អន់ កេះ ក្រុំ រ៉ាម៉ះ ប្រ្រឹះ ប្រឹគី ងារ កា ប្រ្រឹះ បិកកាតយ័ ឡាក់ ពី អ៊ែ។ អន់ អ៊ែ លៅ លែង សិច លូ ទី សារ អំរ៉ាញ អីញ រ៉ាងហៃ លើយ អូ អូ ឡុច អាមែន។

៧ ហៃ អ៊ែ ចឹង ជីរ អ្វែ ពីង កាម៉ល ប៉ាណូស ទិខូ ចឹង ប៉ប អ៊ែ យ្រឹះ មូត បក់ ប្រាក់ អ៊ែ ពៃ កា ចឹង ប៉ប អ៊ែ ដេល ទិ ផ្នង់ ប៉ាណូស អ្វែ ពីង អង់កក់ តេះ ចឹង ញ៉ា សោក ញន កា អ៊ែ។ ចាបះ កា ចឹង កើត នីអៀ តាទីច ហង អាមែន។

៨ ប្រ្រឹះ បិកកាតយ័ ឡាក់ ទី អាញ អ្វែ រ៊ុស រ៉ប ដាវ អា លូ អ្វែ ឡឺង សើត ពៃ ឡាក់ ចឹង ជីរ យី ប្រ្រឹះ ឡាក់ ទី សារ អំរ៉ាញ អីញ ក្វា ឡឺង កាណាត ញ៉ាៗ ទិណោះ អ៊ែ រ៉ះ ផា «អាញ អា ហង ឡាក់ គុល លូ ក្យង់ †»។

សារ យីស៊ូ តំបាង ឡាកោ អន់ កា រតី យូហាន ប៉ប

៩ អាញ ទី សារ ឡាក់បាក អន់ខូ លូ អន់ដីស អាញ កា ទី ប្រ្រឹះ រ៉ាងហៃ រ៉ាងខ្យា អន់ខូ លូ អន់ ដីស លូ អត់ សាវ៉ាញ អន់ខូ លូ អន់ដីស ដេល ញន កា យីស៊ូ។ ពូ រុប អាញ អន់ អ្វែ ប៉ាក់ តាក្វាល់ ប៉ាក់ម៉ះ អា ញន កា ប៉ានីរ ប្រ្រឹះ បិកកាតយ័ លូ ញន កា អាញ រ៉ះ សារ យីស៊ូ។

១០ ពីង ដាវ អាទិត ប៉ាង៉ាត ប៉ាលីង ប្រ្រឹះ ប៉ោក ហារ អាញ កេះណោះ អាញ កាតាំង ប៉ានីរ តែង អង់កក់ អាញ ឡាក់ កា ប៉ានីរ ពូ ខ្លោម សាណែង តេះ ខាក់។

១១ ប៉ានីរ ណោះ រ៉ះ ផា «កាណាត ញ៉ាៗ ឡាក់ អីស ប៉ប ហត់ ប្រាក់ គម កាណាង ផាប ពិ កេះ ណោះ ប៉ាហ្សឺ ប៉ាក់ ក្រុំ ហៀន សារ ប្រ្រឹះ ទិ តាំប៊ើះ ក្រុំ ឡាក់ អ្វែ ពីង មៀង អេភេសូ មៀង សាមី ណា មៀង ពើកាម៉ះ មៀង ធៀទេវ៉ា មៀង សើដេះ មៀង ភីឡាដិលភៀ លូ មៀង ឡោឌី សេ»។

១២ អាញ កា កាលែង ហៃ តែង ប៉ានីរ ឡាក់ កាកាប លូ អាញ ណោះ អាញ កា ប៉ប ចារ ពូ ចែត តាកៀង តាំប៊ើះ ឡាក់ ពូ ប្រឹគី លូ ម៉ាស។

១៣ ហះ អន់តិគី ចារ ចែត តាកៀង ទិណោះ ទី ម៉ោញ ដូរ ឡាក់ កា ប៉ាណូស ‡ អ៊ែ ពៀត អាវ អ៊ឺង ទីល ជុង លូ ទី ម៉ាអ៊ែវ ម៉ាស រីត ពីង អន់តើះ។

១៤ សក់ កល់ អ៊ែ បាក តាំពូង ឡាក់ កា កាប៉ាស ម៉ាត់ អ៊ែ តាតារ ឡាក់ កា អំប៊ុរិត អុញ។

១៥ ជុង អ៊ែ ជៀល កាំឡាក់ ឡាក់ កា សាប៉ានី ទុំ កា ពូ ពុះ ពីង អុញ ប៉ានីរ អ៊ែ តេះ កាខាក់ ឡាក់ កា យីង ទៀក ជ្រៀយ។

* ១:៤ ១:៤ ខេត អាស៊ី រ៉ប ដាវ អា ពូ អ៊ែ ប៉ាចេត ទូតី តែង ដាវ ម៉ុត។ † ១:៨ ១:៨ គុល លូ ក្យង់ ពៀត គុល «អាល់ផា លូ អូមេកា» យី សិច សត្រា អន់ទ្រួល ឡឺង ពូ លូ អន់តិគី ឡឺង ពូ កាណាង សត្រា កាប សុនសាត ក្រិក ឡាក់ កា សត្រា «ក» លូ «អ» ដេល។ ‡ ១:១៣ ១:១៣ ប័រ ហៃ ដានីអែល ៧:១៣។

១៦ ពីង តី សាម៉ា អែ ចឹក សំឡង់ តាំប៉ើះ លូ ទី ដាវ សោត ថ្នា ទិ ពៀរ បែង ឡាច់ ឡឹង ពីរ អែ ម៉ុះ ម៉ាត់ អែ ឡាក់ កា ដាវ តាតារ កាខាក់។

១៧ ផះ អាញ ប៉ប៉ អែ អាញ កា ប៉ក់ តោ ងល់ អូ ហ្លង់ ប៉ាណូស ហះ ដុង អែ ហះកា អែ សាប៉ាក់ អាញ លូ តី សាម៉ា លូ កាប ផា «ដៃ អ្សត យី អាញ អា ហង ឡាក់ អែ អន់ទ្រួល ឡឹង ពូ កាខាក់ លូ អន់តឹត ឡឹង ពូ កាខាក់»

១៨ យី អាញ អែ រ៉ីស លើយ។ អាញ តោ កេះ ហះកា កិញអៀ អា អាញ ទី អាញ អែ រ៉ីស លើយ។ អាញ ទី អំរ៉ាញ អីញ តាត់ អង់រ៉ីស សឹត បក់ តោ លូ អន់ ពូ ឡាច់ ឡឹង ស្រុក ប៉ាទ្រូ។

១៩ ទីល នីណោះ ហត់ អីស ច្រាត់ គម ទិ សារ ញ៉ា ឡាក់ អីស ប៉ប៉ អា យី សារ ឡាក់ ផះ កើត ពីះ រ៉ប ដាវ អា ទីប ដាវ តែង ម៉ាត់ ទៀ ដេល។

២០ អាញ ចឹង រះ អន់ អីស អូ ហ្លង់ ឡឹង សារ អោន សាគីម ឡឹង សំឡង់ តាំប៉ើះ លូ ចារ ចែត តា គៀង តាំប៉ើះ ឡាក់ ពូ ប្រឹត លូ ម៉ាស យី នីអៀ សំឡង់ ឡាក់ អីស ប៉ប៉ អាញ ចឹក ណោះ យី មូត បិយ ប្រ្រះ ឡាក់ រ៉ាងហៃ ក្រុំ ហៀន សារ ប្រ្រះ ទិ តាំប៉ើះ ក្រុំ ចារ ចែត តាគៀង តាំប៉ើះ យី ក្រុំ ហៀន សារ ប្រ្រះ ទិ តាំប៉ើះ ក្រុំ ណោះ ហង»។

២

សត់ត្រា រត់ យូហាន ច្រាត់ ប៉ាហ្សឺ កា មូត មៀង អេភេសូ

១ អែ រះ កា អាញ ណារ៉ូ ផា «ហត់ ច្រាត់ ប៉ាហ្សឺ ប៉ាត់ បិយ ប្រ្រះ ឡាក់ រ៉ាងហៃ ក្រុំ ហៀន សារ ប្រ្រះ អែ ពីង មៀង អេភេសូ ណោះ រះ ផា នីអៀះ»

បក់ ចឹក សំឡង់ តាំប៉ើះ ពីង តី សាម៉ា លូ ចាក ពីង អន់តឹត ចារ ចែត តាគៀង តាំប៉ើះ ឡាក់ ពូ ប្រឹត លូ ម៉ាស ណោះ អែ រះ ផា

២ "អាញ អូ ទិ កេះ សារ ឡាក់ អន់ដីស ប្រឹត អាញ កា អូ ឡឹង ងារ ក្លែ ក្លាំង លូ សារ អន់ដីស អត់ សាំរ៉ាញ កាណុង សារ ឡាក់បាក ដេល។ អាញ កា អូ អន់តត់ ដេល កា អន់ដីស អូ ចៃ កា ប៉ាណូ ស អូ ដាក់ អន់ដីស សាត់ លួង កេះ មូត បក់ ផា អន់ខៃ ឡាក់ បក់ រះ ប៉ាតាង អាញ ហះកា អន់ដីស អូ អន់តត់ ផា អន់ខៃ ណោះ អូ ត្រត់ បក់ រះ ប៉ាតាង អាញ អុះ យី បក់ ពូង។

៣ អន់ដីស ខំ ដាម អត់ លូ ទី សារ ឡាក់បាក អូ ញម អុះ ញន កា អាញ។

៤ ហះកា អាញ អ្សក់ យ៉ូ អន់ដីស ពីង សារ ម៉ោញ យី សារ អន់ដីស អ្នាត ពុត បិច ចៃ មះ អន់ ដីស ឡាក់ កា អន់ដីស យើយ បិច ចៃ ផះ ឡឹង គុល ពៃ។

៥ ទីល នីណោះ ហត់ យឹត ចាប្រៃប ណារ៉ូ ហៃ សារ អន់ដីស ប្រឹត ឡឹង អន់ទ្រួល ពៃ ដាក់ កាខាក់ កេះ ហត់ បិនពែង ពុត លូ ប្រឹត ងារ ញ៉ា ឡាក់ អន់ដីស យើយ ប្រឹត ផះ អន់ទ្រួល ពៃ ណារ៉ូ។ ផា អន់ដីស អូ ប្រឹត នីណោះ អាញ ចឹង ឡាក់ ប៉ាត់ ចារ អន់ដីស ហង ផា អន់ដីស អូ បិនពែង ពុត ពៀក អាញ ចឹង អ្សក់ ឡាច់ ចារ ចែត តាគៀង មះ អន់ដីស ឡឹង ចារ ពូ ចែត អែ ហង។

៦ ហះកា អាញ ប៉ានេ អន់ដីស ពីង សារ ម៉ោញ យី អន់ដីស អូ ណិស កា សារ មូត នីកូឡា ប្រឹត អាញ កា អូ ណិស កា សារ ទិណោះ ដេល។

៧ ហត់ សាំយ៉ាង អន់ កាខាក់ ពិ សារ ប៉ាដាត ប៉ាលឹង ប្រ្រះ រះ កា ក្រុំ ហៀន សារ ប្រ្រះ ទិ តាំ ប៉ើះ ចារ។ ផា អែ សៀ លើយ ទីល ឡុច អាញ ចឹង អន់ អន់ដីស សា ប្លែ អ៊ឹង ឡឹង តើម ឡាក់ អន់ អាញ រ៉ីស ពីង សួន ប្រ្រះ បិកកាតយ៉"។

សត្រា វគ្គ យូហាន ប្រាក់ ប៉ាហ្វើ កា មូត មៀង សាមីណា

៨ «ហត់ ប្រាក់ ប៉ាហ្វើ ប៉ាត់ បិយ ប្រ្រៈ ឡាក់ រាំងហៃ ក្រុំ ហៀន សារ ប្រ្រៈ ឡាក់ អ្នែ ពឹង មៀង សាមីណា ណោះ ជា នីអៀះ

បក់ អ្នែ អន់ទ្រួល ឡឹង ពូ លូ អន់តីត ឡឹង ពូ កាខាក់ យី បក់ តៅ លូ វីស សីត ណារ អ៊ែ រ៉ះ ជា

៩ "អាញ អ្ន អន់តត់ កេះ កា អន់ដីស ថុក ឡាក់ បាក លូ តាបាយ កាសត់ ហះកា តាទីច អ៊ែ អន់ ដីស យី បក់ ប៉ាតុរង់។ អាញ កា អ្ន អន់តត់ ដេល កា មូត បក់ យីត ជា ឡាក់ អន់ខៃ ឡាក់ សុន សាត អ៊ីស្រាអែល អន់ខៃ កាប ពោ កា អន់ដីស ហះកា អន់ខៃ ណោះ អ្ន ត្រត់ សុនសាត អ៊ីស្រា អែល អុះ យី ក្រុំ ហៀន សារ ប្រ្រៈ ប៊ីត សាតាំង។

១០ ដៃ អ្នក កា អន់ដីស ចឹង ទី សារ ឡាក់ បាក ណោះ។ ហៃ ម៉ែត ប្រ្រៈ ប៊ីត ចឹង រ៉ុប បក់ អន់ដា កាណុង កាំឡាំង អន់ដីស អ្នក ចែក ខុក ភៀ សាត់ លូង អន់ដីស ណោះ អន់ដីស ចឹង ថុក ឡាក់ បាក ទុញ ១០ ដាវ។ ទីល នីណោះ អ្នក អ្នែ អន់ ដាក់ ត្រង់ ទីល តៅ ណោះ អាញ ចឹង អន់ អាញ វីស កា អន់ដីស។

១១ ហត់ សាំយ៉ាំង អន់ កាខាក់ សារ ប៉ាងាត់ ប៉ាលឹង ប្រ្រៈ រ៉ះ កា ក្រុំ ហៀន សារ ប្រ្រៈ ទី តាំ ប៊ើះ ចារ។ ជា អ្នែ សៀ លើយ ទីល ឡុច សារ តៅ លីក ទី ពៀរ * អ្ន ទី អំរ៉ាញ អីញ ពឹង អន់ដីស អុះ"។

សត្រា វគ្គ យូហាន ប្រាក់ ប៉ាហ្វើ កា មូត មៀង ពើកាម៉ុះ

១២ «ហត់ ប្រាក់ ប៉ាហ្វើ ប៉ាត់ បិយ ប្រ្រៈ ឡាក់ រាំងហៃ ក្រុំ ហៀន សារ ប្រ្រៈ ឡាក់ អ្នែ ប៉ាត់ មៀង ពើកាម៉ុះ ណោះ នីអៀះ

បក់ ទី ដាវ សោត ឡាក់ ទី ប្តា ទី ពៀរ បើង អ៊ែ រ៉ះ ជា

១៣ "អាញ អ្ន កេះ ចារ អន់ដីស អ្នែ ណោះ យី អន់ដីស អ្នែ ហះ ចារ ឡាក់ ទី ត្រេ សាដាច់ ម៉ះ ប្រ្រៈ ប៊ីត សាតាំង។ ហះកា អន់ដីស អ្នែ ដាក់ ត្រង់ លូ អាញ លើយ អ្ន អ្នាត សៀ អាញ អុះ យី រ៉ះ រាំងរាំង ពូ ប៉ាន់តៅ អាន់ទីប៉ះ ឡាក់ ប៉ាណូស ដាក់ ត្រង់ ឡាក់ រ៉ះ សារ អាញ ពឹង មៀង អន់ដីស យី ពឹង ចារ ឡាក់ ប្រ្រៈ ប៊ីត សាតាំង អ្នែ។

១៤ ហះកា ទី សារ អន់ដា អាញ អ្នក យ៉ូ អន់ដីស ខង កាណុង កាំឡាំង អន់ដីស ទី បក់ អន់ ដា ប្រ្រៈ ពួយ សារ វគ្គ បាឡាម ប៉ាំងហៀន។ សើត ពែ វគ្គ បាឡាម ណោះ ប៉ាំងហៀន សាដាច់ បា ឡាក់ ប្រើ អ៊ែ ប៉ាញ៉ា កា សុនសាត អ៊ីស្រាអែល ភៀ ប៉ាណាំ អន់ អន់ខៃ សា សាណា ពូ សែន ហ៊ិប ប្រ្រៈ ប៊ីត លូ ប៉ាណាំ អន់ អន់ខៃ ប្រ្រៈ លូ អង់កាន់ លូ កាម៉ាក់។ †

១៥ កាប៉ាច់ អន់ដីស កា នីណោះ ដេល កាណុង កាំឡាំង អន់ដីស ទី បក់ អន់ដា ប្រ្រៈ ពួយ សារ មូត នីកូឡា ប៉ាំងហៀន ឡាក់ បៀប អា និះទៅ ដេល។

១៦ ទីល នីណោះ ហត់ ប៉ុនពែង ពុត ពៀក ពិ ជា អន់ដីស អ្ន ប៉ុនពែង ពុត អាញ ចឹង ឡាក់ ប៉ា ត់ ចារ អន់ដីស កាណុង រាំងរាំង ស្រីសៗ តែង ម៉ាត់ អា ហង លូ អាញ ចឹង ឡាក់ តាកុះ លូ មូត ណោះ លូ ដាវ ពឹង ពីរ អាញ ‡ ដេល។

* ២:១១ ២:១១ សារ តៅ លីក ទី ពៀរ បំរហៃ ២០:១៤-១៥; ២១:៨។ † ២:១៤ ២:១៤ បំរហៃ ចំលួន ប៉ាសុន (ជន/គណនា) ២៥:១-៣; ៣១:១៦។ ‡ ២:១៦ ២:១៦ ដាវ អា យី កាប ពៀប ឡឹង ប៉ានីរ អ៊ែ ឡាក់ ទី អំរ៉ាញ អីញ ដេល។

១៧ ហត់ សាំយ៉ាង អន់ កាខាក់ សារ ប៉ាដាតី ប៉ាលឹង ប្រ្រៈ រ៉ះ កា ក្រុំ ហៀន សារ ប្រ្រៈ ទី តាំ ប៊ើះ ចារ។ ផា អ្នែ សៀ លើយ ទីល ឡុច អាញ ចឹង អន់ ណុំ ម៉ាណា ឡាក់ អោន សាគីម ណោះ ទីប មប អន់ អំហ្គា បាក ម៉ោញ កាតុ S កា អន់ដីស ដេល ពីង អំហ្គា ណោះ ទី ពូ ច្រាត់ សិច ណារ ឡាក់ អូ ទី បក់ ពៀ អន់ហ្គាល់ អុះ ទី ដឹង បក់ ទី អ្យក់ អំហ្គា ណោះ ហង ចឹង អន់ហ្គាល់"។

សត្រា រតី យូហាន ច្រាត់ ប៉ាហ្សឺ កា មូត មៀង ធៀទេវ៉ា

១៨ «ហត់ ច្រាត់ ប៉ាហ្សឺ ប៉ាត់ បិយ ប្រ្រៈ ឡាក់ រ៉ាងហៃ ក្រុំ ហៀន សារ ប្រ្រៈ អ្នែ ប៉ាត់ មៀង ធៀ ទេវ៉ា ណោះ ផា នីអៀះ

គន ប្រ្រៈ បិកកាតយី ម៉ាត់ អ៊ែ តាតារ រ៉ឹច លូ អំប៊ុត អុញ ជុង អ៊ែ ជៀល កាំឡាក់ ឡាក់ កា សាប៉ានី អ៊ែ រ៉ះ ផា

១៩ "អាញ អូ ទី កេះ សារ អន់ដីស ប្រ្រៈ ណោះ អាញ អូ ដេល កា អន់ដីស ទី ពុត បិច ចៃ លូ អន់ដីស សៀ ទីប អូ តង ពូ លូ អត់ សាំរ៉ាញ កាណុង សារ ឡាក់បាក។ អាញ កា អូ អន់តត់ ផា សារ អន់ដីស ប្រ្រៈ ណារ កិញអៀ អា ដាក់ ហ្គិត ឡឹង អន់ទ្រួល ពៃ ណារ។

២០ ហះកា ទី សារ ម៉ោញ អាញ អ្យក់ យ៉ូ អន់ដីស យី អន់ដីស ទីមវ៉ែរ អន់ អង់កាន់ សិច យេ សិបិល អ៊ែ យីត ផា ឡាកោ អ៊ែ ឡាក់ រ៉ាគីយ ប្រ្រៈ ហះកា អ៊ែ ប៉ាងហៀន លូ ប៉ាងល់ មូត បក់ ប្រ្រៈ ង៉ារ កា អាញ អន់ អន់ខៃ រ៉ុល រ៉េង អន់ ប្រ្រៈ លូ អង់កាន់ លូ កាម៉ាក ឡាឡាក់ ឡាឡាក់ លូ សា សាណា ពូ សែន ហ៊ុប ប្រ្រៈ បីត។

២១ អាញ កូម អន់ អ៊ែ បិចពែង ពុត ពៀក ហះកា អ៊ែ អូ ចៃ បិចពែង ពុត ពៀក អុះ យី អ៊ែ អ្នែ កា ប្រ្រៈ លូ កាម៉ាក និះទៅ។

២២ ទីល នីណោះ អាញ ចឹង ប្រ្រៈ អន់ អ៊ែ អិត ប៉ាណាប កាខាក់ ឡុត។ កាប៉ាច់ មូត បក់ ប្រ្រៈ សារ រ៉ាលង កល់ អន់ខូ លូ អ៊ែ ណោះ ផា អន់ខៃ អូ បិចពែង ពុត ពៀក អ្នត ប្រ្រៈ សារ អូ ដាក់ អន់ ខូ លូ អ៊ែ ណោះ អាញ ចឹង ប្រ្រៈ អន់ អន់ខៃ អិត ប៉ាណាប កាខាក់ ដេល។

២៣ អាញ ចឹង ប៉ាន់តោ គន សោ អ៊ែ ឡុត ផះ ណោះ ក្រុំ ហៀន សារ ប្រ្រៈ ទីណោះ ចឹង អូ អន់តត់ ផា អាញ អា ហង ឡាក់ ប៉ានិត ហៃ ពុត ពៀក ប៉ាណូស កេះណោះ អាញ ចឹង អន់ កា អន់ ដីស តាម ង៉ារ ឡាក់ អន់ដីស ប្រ្រៈ ណោះ ហង។

២៤ សារ អ៊ែ ប៉ាងហៀន ណោះ ពូ អ៊ែ ផា សារ ជ្រុ ម៉ះ ប្រ្រៈ បីត សាតាំង។ កាប៉ាច់ មូត បក់ អន់ដា កាណុង កាំឡាក់ អន់ដីស អ្នែ ពីង មៀង ធៀទេវ៉ា ឡាក់ អូ ទី ប្រ្រៈ ពូយ សារ អ៊ែ ប៉ាងហៀន ណោះ អាញ អូ ប្រើ អន់ដីស ប្រ្រៈ ង៉ារ ញ៉ា ណារ ឡាក់ ញ៉ាក អុះ

២៥ យី ក្រានី កា អ្នែ សៀ កាខាក់ សារ ឡាក់ អន់ដីស សៀ កេះ លើយ ទីល ដារ អាញ ពីះ ទីល ទៀ បតី កេះ។

២៦ ផា អ្នែ សៀ លើយ លូ ប្រ្រៈ ង៉ារការ កា អាញ លើយ ទីល អង់កក់ តេះ ចឹង ឡុច ទៀ អាញ ចឹង អន់ អន់ដីស ទី អំរ៉ាញ អីញ អំប៉ាង មូត សុនសាត អន់ទៀត។

២៧ អន់ដីស ចឹង រ៉ាងហៃ ប៉ាសុន ទីណោះ ឡាក់ កា ពូ តាត់ ប៉ាទុះ កតី កាអិល លូ អ៊ឹង កាទូង ប៉ាសយ។ *

S ២:១៧ ២:១៧ សើត ពៃ ពូ យើយ អ្យក់ អំហ្គា បាក ច្រាត់ សត្រា ធៀក ពូ ពីះ អែត សា។ សារ អាញ បឡាក់ កា ប្រ្រៈ ធៀក ពូ ឡាក់ អែត សា អន់ខូ លូ អ៊ែ ពីង ប្លែង។ * ២:២៧ ២:២៦-២៧ បំរែ ហៃ ផាប អញ សី ប៉ានេ ប្រ្រៈ (ទំទុក/តម្កើង) ២:៨-៩។

២៨ អន់ដីស ចឹង ទី អំរ៉ាញ អីញ ឡាក់ កា អំរ៉ាញ អីញ អាញ ទី ឡឹង ពី អាញ ដេល អាញ កា ចឹង អន់ សំឡង់ ព្រឹក † កា អន់ដីស។

២៩ ហត់ សាំយ៉ាង អន់ កាខាក់ សារ ប៉ាងាត់ ប៉ាលឹង ប្រ្រៈ រ៉ះ កា ក្រុំ ហៀន សារ ប្រ្រៈ ទី តាំ ប៊ើះ ចារ"។

៣

សត់ត្រា រតី យូហាន ច្រាត់ ប៉ាហ្សឺ កា មូត មៀង សើដេ:

១ «ហត់ ច្រាត់ ប៉ាហ្សឺ ប៉ាត់ បិយ ប្រ្រៈ ឡាក់ រាំងហៃ ក្រុំ ហៀន សារ ប្រ្រៈ ឡាក់ អ្នែ ពីង មៀង សើដេ: ណោះ រ៉ះ ជា នីអៀះ

បក់ ទី ប៉ាងាត់ ប៉ាលឹង តាំប៊ើះ ម៉ះ ប្រ្រៈ បិកកាតយ័ លូ ចឹក សំឡង់ តាំប៊ើះ អ៊ែ រ៉ះ ជា "អាញ អ្ន ទី កេះ សារ ឡាក់ អន់ដីស ប្រ្រៈ ណោះ អន់ដីស លោ សិច ជា អ្នែ រ៉ុស ហះកា តាទីច អ៊ែ អន់ ដីស តោ កេះ។

២ ហត់ សាទីរ ឡាកោ លូ ប៉ាកាង កាណាត់ ញាៗ ឡាក់ អ្នែ សល់ ប៊ែត ចឹង តោ ណោះ អន់ កាចាប័ ខង អាញ ប័ប័ ជា សារ ឡាក់ អន់ដីស ប្រ្រៈ ណោះ បើ ដាក់ កាខាក់ អុះ ហះ ម៉ាត់ ប្រ្រៈ អាញ។

៣ ទីល នីណោះ ហត់ កាចាំង ឡឹង សារ ញា ឡាក់ អន់ដីស កាតាំង ឡឹង ប៉ានីរ ប្រ្រៈ កេះណោះ ប្រ្រៈ ពួយ លូ ប៊ុនពែង ពុត ពី។ ជា អន់ដីស អ្ន សាទីរ ឡាកោ អាញ ចឹង ឡាក់ ប៉ាត់ ចារ អន់ដីស ឡាក់ កា បក់ អន់តុង អន់ដីស អ្ន អន់តត់ កា អាញ ចឹង ពី: ទីល ប៉ាត់ អន់ដីស មង ប័ប ចំ អុះ។

៤ ហះកា អ្នែ ពីង មៀង សើដេ: ណោះ ទី បក់ អន់ដា កាណាង កាំឡាំង អន់ដីស អ្ន ប្រ្រៈ អន់ ខោ អារ អន់ខែ ប៊ឹក អឹក អុះ អន់ខែ ណោះ ចឹង កាសិប ពៀត នែវ បាក ចាក អន់ខូ លូ អាញ ខង អន់ ខែ យី ចឹង ពៀត នែវ អា ហង។

៥ ជា អ្នែ សៀ លើយ ទីល ឡូច ណោះ អន់ដីស ចឹង ទី កាសិប ពៀត ខោ អារ នែវ បាក អាញ កា អ្ន អ៊ូត ឡាច់ សិច អន់ដីស ឡឹង ជាប់ ច្រាត់ សិច បក់ ទី អាញ រ៉ុស អុះ។ អាញ កា ចឹង រ៉ះ សិច អន់ដីស ហះ ម៉ាត់ ពី អាញ លូ ហះ ម៉ាត់ បិយ អ៊ែ ដេល។

៦ ហត់ សាំយ៉ាង កាខាក់ ពី សារ ប៉ាងាត់ ប៉ាលឹង ប្រ្រៈ រ៉ះ កា ក្រុំ ហៀន សារ ប្រ្រៈ ទី តាំប៊ើះ ចារ"។

សត់ត្រា រតី យូហាន ច្រាត់ ប៉ាហ្សឺ កា មូត មៀង ភីឡាដិលភៀ

៧ «ហត់ ច្រាត់ ប៉ាហ្សឺ ប៉ាត់ បិយ ប្រ្រៈ ឡាក់ រាំងហៃ ក្រុំ ហៀន សារ ប្រ្រៈ ឡាក់ អ្នែ ពីង មៀង ភីឡាដិលភៀ ណោះ រ៉ះ ជា នីអៀះ

បក់ ដាក់ កាខាក់ សាំរ៉ាប់ កា ប្រ្រៈ លូ ទី ពុត ដាក់ ត្រង់ លូ ចឹក គន កាចេ ម៉ះ សាដាច់ ជា រឹត ជា អ៊ែ បើក អ្ន ទី ពៀ អ្ន កាត្រើត អុះ ជា អ៊ែ កាត្រើត អ្ន ទី ពៀ អ្ន បើក អុះ។ អ៊ែ រ៉ះ ជា

៨ "អាញ អ្ន ទី កេះ សារ ឡាក់ អន់ដីស ប្រ្រៈ ណោះ ហៃ អាញ បើក អ្នាត អំបារ ហះ ម៉ាត់ អន់ ដីស កេះ អ្ន ទី ពៀ ចឹង អ្ន កាត្រើត អុះ។ យ្រៈ អន់ដីស ទី សារ អំរ៉ាញ អីញ បាបិត បាបិត កា តាម កា អន់ដីស ប្រ្រៈ ពួយ ប៉ានីរ អាញ លូ អ្ន ទី កាប ជា អ្ន អន់ហ្គាល់ អាញ ដេល។

† ២:២៨ ២:២៨ សំឡង់ ព្រឹក យី សំឡង់ តិស ឡាក់ ឡាច់ កាំលី។ យីស៊ូ អន់ សំឡង់ តិស អា កា អន់ខែ ភៀ តាំបាង ជា ទី ទ្រង អន់ខែ ហង។

៩ ហៃ អាញ ចឹង មប ក្រុំ ហៀន សារ ប្រ្រឹះ ប៊ីត សាតាំង អន់ កា អន់ដីស។ អន់ខៃ ជា ឡា កោ អន់ខៃ សុនសាត អ៊ីស្រាអែល ហះកា តាទីច អែ អូ ត្រត់ សុនសាត អ៊ីស្រាអែល អុះ យី អន់ខៃ កាប ពួង។ អាញ ចឹង អន់ មូត ទិណោះ កាជាប សាំប្រ្រឹះ ហះ ជុង អន់ដីស ម៉ាត់ អន់ ពូ អូ អន់តត់ ជា អាញ ប៊ុច ចៃ កា អន់ដីស តាទីច។

១០ ញន កា អន់ដីស ខំ ប្រតី ពួយ ប៉ានីរ អាញ លើយ ណោះ អាញ កា ចឹង រាំងហៃ អន់ដីស អន់ រ៉ាវ៉ាច ឡឹង សារ ឡាបាក ឡាក់ ចឹង កើត ពីះ ពីង អង់កក់ តេះ អា ភៀ សាត់ លួង ប៉ាណូស ទិខូ។

១១ អាញ ចឹង ឡា ទីល រាំងរាំង ស្រីសៗ ប៉ាត់ ម៉ាត់ ឡើ ហង អ្សក់ អ្នែ សៀ លើយ សារ ឡាក់ អន់ដីស សៀ កេះ ភៀ ជៃ អន់ ទី បក់ ពៀ តាប៊ុត អ្សក់ រាំងរាំង ឡឹង អន់ដីស។

១២ ជា អ្នែ សៀ លើយ ទីល ឡុច អាញ ចឹង អន់ អន់ដីស ប្រតី អញជុង កាណុង រោង រ៉ាម៉ះ ម៉ះ ប្រ្រឹះ អាញ លូ អូ ទី ពៀ ចឹង អ្សក់ ឡាច់ អន់ដីស ឡឹង រោង រ៉ាម៉ះ ណោះ ណារ អុះ។ អាញ ចឹង ច្រាត់ សិច ប្រ្រឹះ អាញ ពីង អន់ដីស ណោះ លូ ចឹង ច្រាត់ សិច មៀង ម៉ះ ប្រ្រឹះ អាញ យី មៀង យេរូសាឡឹម ណារ ឡាក់ ជីរ ឡឹង ប្លែង លូ ឡឹង ប្រ្រឹះ អាញ។ អាញ កា ចឹង ច្រាត់ សិច ណារ ម៉ះ អាញ ពីង អន់ដីស ដេល។

១៣ ហត់ សាំយ៉ាង កាខាក់ សារ ប៉ាងាត់ ប៉ាលីង ប្រ្រឹះ រ៉ះ កា ក្រុំ ហៀន សារ ប្រ្រឹះ ទិ តាំប៊ើះ ចារ"។

សតត្រា រត់ យូហាន ច្រាត់ ប៉ាហ្សឺ កា មូត មៀង ឡោឌីសេ

១៤ «ហត់ ច្រាត់ សតត្រា ប៉ាហ្សឺ ប៉ាត់ បិយ ប្រ្រឹះ ឡាក់ រាំងហៃ ក្រុំ ហៀន សារ ប្រ្រឹះ អ្នែ ពីង មៀង ឡោឌីសេ ណោះ រ៉ះ ជា នីអៀះ

បក់ ពូ អែ ជា "អាមែន" ឡាក់ ជាញ៉ាន ដាក់ ត្រង់ លូ ត្រត់ តាទីច ឡាក់ តាំងឡា ទិ កាណាត់ ញ៉ាៗ ឡាក់ ប្រ្រឹះ បិកកាតយី ទី ប៉ាងកើត អែ រ៉ះ ជា

១៥ "អាញ អូ ទិ កេះ សារ អន់ដីស ប្រតី ណោះ យី អាញ អូ ចៃ កា អន់ដីស ឡាអត់ កា អូ ឡា អត់ តុ កា អូ តុ។ អាញ ប៊ុច អន់ អន់ដីស តុ កាខាក់ លើ ឡាអត់ កាខាក់ ណោះ ដាក់ ហ្គិត។

១៦ ញន កា អន់ដីស ក្រានី កា អ្នែ តុ អិរៗ ទីល នីណោះ អាញ ចឹង ឡាក់ អ្នាត អន់ដីស ឡឹង ពីរ អាញ ហង

១៧ ខង អន់ដីស អ្នាត់ ជា 'ញីន ប្រ្រឹះ ប៉ាតុរង ទី រ៉ាស អៀង កាខាក់ កេះ អូ តងកាន កាណាត់ ញ៉ា ណារ អុះ' ហះកា អន់ដីស អូ អូ អន់តត់ ជា អន់ដីស ផះ ថុក ញ៉ាក តាបាយ កាសត់ លូ ប៊ូល ម៉ាត់ ទីប អ្នែ សាឡុន អូ ទី ខោ អារ កាសិប ពៀត ណោះ អុះ។

១៨ អាញ ប័រ អន់តត់ រ៉ះ កា អន់ដីស អន់ អន់ដីស ឡាក់ ណាំង តាច់ ម៉ាស ឡឹង អាញ ឡាក់ ម៉ាស ទី សុះ ប៉ាហ្គច់ លូ អុញ ភៀ អន់ អន់ដីស កើត ប្រ្រឹះ ប៉ាតុរង តាទីច លូ តាច់ ខោ អារ បាក ម៉ាត់ អន់ ដីស កាសិប ពៀត ជៃ អន់ អន់ដីស តាយូស កា ពូ កា អន់ដីស អ្នែ សាឡុន នីអៀ។ ហត់ តាច់ អន់ ហ្គាំ ចះ ម៉ាត់ ឡឹង អាញ ដេល ម៉ាត់ អន់ដីស ហៃ ប័ប សាឡុះ ហង។

១៩ អាញ កាប តាត់ អញចាល លូ អន់តត់ ប៉ាតោ កា បក់ ចំ ឡាក់ អាញ ប៊ុច ចៃ ទីល នីណោះ ហត់ ទី ពុត ត្រាំង លូ ប៊ុនពែង ពុត ពៀក ពិ។

២០ ហៃ អាញ អន់តារ ហះ អំប៉ារ ទីប កាខត់ អំប៉ារ ដេល ជា ពៀ កាតាំង ប៉ានីរ អាញ កេះ ណោះ បើក អំប៉ារ ជៀក អាញ ម៉ុត ណោះ អាញ ចឹង ម៉ុត កាណុង ហី អែ ណោះ ទីប អាញ ចឹង សា សាណា អន់ខូ លូ អែ អែ កា ចឹង សា សាណា អន់ខូ លូ អាញ ដេល។

២១ ជា អ្វី ស្ងៀម លើយ ទីល ឡុច អាញ ចឹង អន់ អន់ដីស អង់អ្វី ពឹង គ្រេ សាដាច់ អន់ខូ លូ អាញ ឡាក់ កា អាញ អង់អ្វី ពឹង គ្រេ សាដាច់ អន់ខូ លូ ពី អាញ ដេល ផះ អាញ ចាយ ទ្រង់ អាញ។

២២ ហត់ សាំយ៉ាង កាខាក់ សារ ប៉ាងាត់ ប៉ាលីង ប្រ្រឹះ រះ កា ក្រុំ ហៀន សារ ប្រ្រឹះ ទិ តាំប៊ើះ ចារ»។

៤

សារ ពូ សាំប្រឹះ ប៉ានេ ប្រ្រឹះ អ្វី ពឹង ប្លែង

១ ខ្សែង ឡឹង ណោះ អាញ ប័ប អំប៉ាវ ពឹង ប្លែង បើក អ្នក កេះណោះ ប៉ានើរ ឡាក់ អាញ កាតាំង ឡាក់ កា ប៉ានើរ សាណែង ផះ អន់ទ្រូល ពៃ អើ កាប លូ អាញ ណាវ ជា «ចុ ហាវ ប៉ាត់ អា អាញ ចឹង តាំបាង អន់ អីស ប័ប សារ ញ៉ា ឡាក់ ចឹង ត្រត់ កើត ពីះ តែង ម៉ាត់ ទៀ»។

២ ជាឌី ប៉ាងាត់ ប៉ាលីង ប្រ្រឹះ ប៉ោក ហាវ អាញ ឡុត អាញ កា ប័ប គ្រេ សាដាច់ ពឹង ប្លែង លូ ទី ម៉ោញ ដូវ អង់អ្វី ពឹង គ្រេ ណោះ។

៣ បត់ អង់អ្វី ពឹង គ្រេ សាដាច់ ណោះ តាតារ ឡាក់ កា តាយ៉ាលី កាប្រិ ទុំៗ លូ ទី កាញ់ច្រូ វែល ជុំ គ្រេ ណោះ តាតារ ក្លាត់ ឡាក់ កា តាយ៉ាលី ខៀវ សាងៗ។

៤ អ្វី ជុំ គ្រេ សាដាច់ ណោះ ទី គ្រេ ២៤ ណាវ លូ ទី ម្នាក់ ក្រាត់ រាំងហៃ ប៉ាសុន ប្រ្រឹះ ២៤ ដូវ កា សិប ពៀត ខោ អាវ បាក តល់ ម្នាក់ ម៉ាស អង់អ្វី ពឹង គ្រេ ណោះ ដេល។

៥ ទី កាំឡាត ទី តេះតវ ឡាច់ ឡឹង គ្រេ សាដាច់ ណោះ។ ហះ ង្គីរ គ្រេ ណោះ ទី កាបង តាំប៊ើះ ផះ កីត តាតារ កាខាក់។ កាបង ទិណោះ យី ប៉ាងាត់ ប៉ាលីង ទិ តាំប៊ើះ ម៉ះ ប្រ្រឹះ បិកកាតយី។

៦ តែង ង្គីរ គ្រេ សាដាច់ ណោះ ទី រឺច លូ ទៀក តាំងលេវ៉ា សាង រ៉ាប្រឹះ ឡាក់ កា សាមីល រ៉ាប្រោះ ហី។ ជុំ គ្រេ ណោះ ទី កាណាត់ អ្វី រឺស ប្លាន់ កាតុ ទី ម៉ាត់ ប៉ាញី ទីប ឡាកោ ទីប តែង អង់កក់ ទីប តែង ង្គីរ។

៧ កាណាត់ ទី ម៉ោញ ឡាកោ អើ រឺច លូ ក្លា កាណាត់ ទី ពៀរ ឡាកោ អើ រឺច លូ រក់ ទោល កា ណាត់ ទី ប៉ែង ម៉ះ ម៉ាត់ អើ រឺច លូ ប៉ាណុស កាណាត់ ទី ប្លាន់ ឡាកោ អើ រឺច លូ ក្លាង អិក ផះ ប៉ាវ។

៨ កាណាត់ អ្វី រឺស ទី ប្លាន់ ណោះ ទី កាហ្លាប ត្រោ ទី ប្លាន់ កាតុ ទី ម៉ាត់ ប៉ាញី ទីប ឡាកោ ទីប តែង ឡឹង ទីប តែង កាណុង កាហ្លាប ដេល។ កាណាត់ ទិណោះ កាប អូ រឺឡុវ អូ រឺឡាក់ ទីប កាដាវ ទីប កាម៉ាង អន់ខែ កាប ផាះ

«ប្រ្រឹះ ដាត់ ត្រង់ កាខាក់ ដាត់ ត្រង់ កាខាក់ ដាត់ ត្រង់ កាខាក់
ប្រ្រឹះ បិកកាតយី អើ ទី អំរ៉ាញ អើញ អំប៉ាង កាណាត់ ញ៉ាៗ ទិណោះ
អើ អ្វី ឡឹង សើត ពៃ លូ អ្វី ទីល រីប ដាវ អា
អើ ចឹង ដីរ ណាវ»។

៩ ប៉ាត់ កាណាត់ ទី ប្លាន់ ណោះ អន់ខែ ប៉ានេ តាំប៉ោក ហោក រត់ កា ប្រ្រឹះ ឡាក់ អ្វី ពឹង គ្រេ សាដាច់ យី ប្រ្រឹះ ឡាក់ អ្វី លើយ

១០ កេះណោះ ម្នាក់ ក្រាត់ តាំងកង់ ទី ២៤ ដូវ កា មូប កល់ ទីះ តេះ ហះ ម៉ាត់ ប្រ្រឹះ ឡាក់ អង់អ្វី ពឹង គ្រេ ទីប សាំប្រឹះ ប៉ានេ អើ ឡាក់ ទី អាញ អ្វី លើយ កេះណោះ អ្សក់ ឡាច់ ម្នាក់ ឡឹង កល់ អន់ខែ អន់ ហះ ង្គីរ គ្រេ លូ កាប ផាះ

១១ «អើ ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ្លឹះ តាំងឡា ញីន
 អីស យី ចឹង ទី សារ តាតារ ក្លាក់ លូ លៅ លែង សិច លូ អំវាញ អីញ
 ខង អីស បាំងកើត កាណាគី ញ៉ាៗ
 គ្រឹប នែវ កើត ទី លូ អែ ញន កា ពុត អីស ហង»។

៥

សារ ផាប់ ពូ ប៉ាតីត ចារ តាំប៊ើះ ចារ

១ កេះណោះ អាញ ប័ប ផាប់ * ពីង តី សាម៉ា ប្រ្លឹះ ឡាក់ អែ ពីង គ្រេ សាដាច់។ ពីង ផាប់ ណោះ
 ទី ប្រាក់ សត់ត្រា ទីប គែង ឡឹង ទីប គែង កាណុង លូ ទី ប៉ាតីត ចារ តាំប៊ើះ ចារ ពីង ណោះ ដេល។

២ កេះណោះ ណារ អាញ ប័ប បិយ ប្រ្លឹះ ម៉ោញ ដូវ ឡាក់ កេង ខាក់ កាប ម៉ែៗ ជា «ញើ ចឹង យី
 គ្រុក អ្សក ឡាច ចារ លូ ឡាង ផាប់ អា ?»

៣ ហះកា យីះ អែ ពីង ប្លែង កាតាម អែ ពីង តេះ លើ កាន់តេះ តេះ កាតាម កា អូ ទី បក់ ញើ
 ចឹង អូ ឡាង លូ ហៃ សត់ត្រា កាណុង ផាប់ ណោះ អុះ។

៤ ផះ ណោះ អាញ អង់ហ្សាំង ញ៉ា កាខាក់ ខង អូ ទី បក់ ញើ ចឹង យី ឡាង ហៃ ផាប់ ណោះ ទី
 អុះ។

៥ ផាឌី ទី ក្រាក់ តាំងកង ម៉ោញ ដូវ រះ កា អាញ ជា «ដៃ ញ៉ា ហង ហៃ តោ ក្លា ឡាក់ កើត ឡឹង
 ផ្លង រ៉ាច់ យូដា † យី បក់ កើត ឡឹង ផ្លង រ៉ាច់ សាដាច់ ដាវីត អែ ចាយ ទ្រង អែ កេះ អែ ចឹង អូ អ្សក
 ឡាច ចារ ទី តាំប៊ើះ ចារ លូ ឡាង ផាប់ ណោះ»។

៦ កេះណោះ ណារ អាញ ប័ប គន ចៀម ម៉ោញ អែ អន់តារ ហះ ម៉ាត់ គ្រេ សាដាច់ លូ ពីង អន់តិ
 គី កាណាគី ឡាក់ ទី អាញ រឹស ទី ប្លាន់ លូ ពីង អន់តិគី មូត ក្រាក់ តាំងកង។ គន ចៀម ណោះ ហៃ
 ឡាក់ កា ពូ កោះ រ៉ាម៉ះ ប្រ្លឹះ កេះ។ ចៀម ណោះ ទី អង់គែ តាំប៊ើះ ម៉ាត់ តាំប៊ើះ កាប៉ាច់ ម៉ាត់ តាំ
 ប៊ើះ ណោះ យី ប៉ាដាត ប៉ាលឹង ទី តាំប៊ើះ ម៉ះ ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ្លឹះ ប្រើ ពីះ ប៉ាញ ទីប អង់កក់
 តេះ។

៧ គន ចៀម ណោះ កា ឡាក់ អ្សក ផាប់ ឡឹង តី សាម៉ា ប្រ្លឹះ ឡាក់ អង់អែ ពីង គ្រេ ណោះ។

៨ ប៉ាក់ គន ចៀម អ្សក ផាប់ កេះៗ កាណាគី ឡាក់ ទី អាញ រឹស ទី ប្លាន់ លូ មូត ក្រាក់ តាំងកង
 ទី ២៤ ដូវ កា កាដាប ហះ ម៉ាត់ គន ចៀម។ អន់ខែ ចឹក ព្រួក ដូវ ម៉ោញ លូ ចឹក អក ម៉ាស ឡាក់ ទី
 តាំងហ៊ុម ប៉ាញ អក ណោះ។ តាំងហ៊ុម ណោះ យី សារ មូត ប៉ាសុន ប្រ្លឹះ ម៉ន់។

៩ អន់ខែ កា ចាដៃ អញស៊ី ណារ ផាះ

«អីស ហង យី ចឹង អ្សក ផាប់ អា លូ ចឹង អ្សក ឡាច ចារ
 ខង ពូ ប៉ាន់តៅ អីស ប្រឹគី កាណាគី រ៉ាម៉ះ ប្រ្លឹះ
 អីស ហាយ ប៉ាណូស គ្រឹប ផ្លង គ្រឹប សុនសាត គ្រឹប ប៉ាថេត
 អន់ កា ប្រ្លឹះ បិកកាតយ័ ញន កា ផាម អីស។

១០ អីស ប្រឹគី អន់ ពូ កេះ ប៉ាសុន ប្រ្លឹះ រ៉ាំងហៃ រ៉ាំងខ្យា
 លូ ប្រឹគី អន់ កេះ ក្រុំ រ៉ាម៉ះ ប្រ្លឹះ ប្រឹគី ដារ កា ប្រ្លឹះ ពិន
 អន់ខែ ណោះ ចឹង រ៉ាំងហៃ រ៉ាំងខ្យា ពីង អង់កក់ តេះ»។

* ៥:១ ៥:១ ផាប់ រ៉ាំងរ៉ាំង ណោះ យី ផាប់ ពូ តាមៗ។ † ៥:៥ ៥:៥ ប័រ ហៃ កាណេត អង់កក់ តេះ (លោកុប្បត្តិ) ៤៩:៩។

១១ ផ្ទះ ណោះ អាញ បំបំ លូ កាតាំង ប៉ានីរ បិយ ប្រ្រឹះ អវៗ អៀង កាខាក់ អ្នែ ជុំ ត្រេ សាដាច់ លូ ជុំ កាណាគី ឡាក់ ទី អាញ រឺស លូ ជុំ មូត ក្រាក់ តាំងកង់។ បិយ ប្រ្រឹះ ណោះ ទី ចំលូន អៀង ប៊ុន រ៉ាពូ ប៊ុន មីន ប៊ុន ស៊ែន។

១២ អន់ខែ កាប ម៉ែៗ ផា «គន ចៀម ឡាក់ ពូ ប៉ាន់តៅ ណោះ អើ យី ចឹង ទី សារ អំរ៉ាញ អីញ ទី រ៉ាស អំប៉ាស សារ ហ្សាំង សាឡាច់ សារ សុតថាំង សាំងឡាង អីញ លូ សារ លៅ លែង សិច សារ តាតារ ក្លាក់ លូ សារ ពូ ប៉ានេ»។

១៣ ផ្ទះ ណោះ អាញ កាតាំង ប៉ានីរ កាណាគី ទីណោះ ទីប អ្នែ ពីង ប្លែង អ្នែ ពីង តេះ អ្នែ កាន់ តេះ តេះ លូ អ្នែ កាណាង ទៀក សាឡីត សាឡាយ កាប ផា «អន់ ប្រ្រឹះ ឡាក់ អង់អ្នែ ពីង ត្រេ សា ដាច់ លូ គន ចៀម ទី សារ ប៉ានេ សារ លៅ លែង សិច សារ អំរ៉ាញ អីញ លូ សារ តាតារ ក្លាក់ លើយ អូ អូ ឡុច»។

១៤ កេះណោះ ណារូ កាណាគី ឡាក់ ទី អាញ រឺស ទី ប៉ាន់ កា កាប ផា «អាមែន !» មូត ក្រាក់ តាំង កង់ កា កាដាប សាំប្រឹះ ដេល។

៦

សារ គន ចៀម អ្នក ឡាច់ ចារី ត្រា ចារ

១ កេះណោះ អាញ បំបំ គន ចៀម អ្នក ឡាច់ ចារី ចារ ទី ម៉ៅញ កាណុង ចារ ទី តាំប៊ើះ ណោះ ផា ឌី អាញ កាតាំង ប៉ានីរ កាណាគី ឡាក់ ទី អាញ រឺស ទី ម៉ៅញ កាប តេះ ឡាក់ កា តេះតវ អើ កាប ផា «ហាក់ ពីះ ពី !»

២ អាញ កា បំបំ សេះ បាក ម៉ៅញ បក់ ជិះ សេះ ណោះ ចឹក ស្រាត់ ពូ កា អន់ មូក សាដាច់ កា អើ តល់ កេះណោះ ឡាច់ ចាក ភ្នៀ ឡា តាតុះ អន់ ចាយ ទ្រង អើ។

៣ ប៉ាក់ គន ចៀម អ្នក ឡាច់ ចារី ចារ ទី ពៀរ អាញ កាតាំង ប៉ានីរ កាណាគី ឡាក់ ទី អាញ រឺស ទី ពៀរ អើ កាប ផា «ហាក់ ពីះ ពី !»

៤ ផាឌី កា ទី សេះ ម៉ៅញ ណារូ កាប្រី ឡាក់ កា អុញ ប្រ្រឹះ អន់ បក់ ជិះ សេះ ណោះ អូ អ្នក ឡាច់ សារ សាណុក សារ៉ាក ឡឹង អង់កក់ តេះ ភ្នៀ ប្រឹត អន់ ប៉ាណូស កោះ ប៉ាន់តៅ គូប សោប ពូ កា អន់ ដាវ តិស ម៉ៅញ កា អើ ដេល។

៥ ប៉ាក់ គន ចៀម អ្នក ឡាច់ ចារី ចារ ទី ប៉ែង អាញ កាតាំង ប៉ានីរ កាណាគី ឡាក់ ទី អាញ រឺស ទី ប៉ែង អើ កាប ផា «ហាក់ ពីះ ពី !» អាញ កា បំបំ សេះ ម៉ូ ម៉ៅញ បក់ ជិះ សេះ ណោះ អើ ចឹក កាឡូ ម៉ៅញ។

៦ អាញ កាតាំង ឡាក់ កា ទី ប៉ានីរ ប៉ាណូស កាប ពីង អន់តិគី កាណាគី ឡាក់ ទី អាញ រឺស ទី ប៉ាន់ ណោះ រះ ផា «ពីង អង់កក់ តេះ ទី សារ ឡាយិត ឡាំងរ៉ាញ កាខាក់ កេះ ទីល នីណោះ តៃ ពៀ សាឡី ឡាក់ ដាក់ ហារ ក្លាំង ម៉ៅញ កាឡូ ទី ខា ម៉ៅញ កាក់ * តៃ ពៀ សាឡី ឡាក់ អូ សូវ ដាក់ កា ហារ ក្លាំង ដេល ប៉ែង កាឡូ ទី ខា ម៉ៅញ កាក់ ដេល ហះកា សាដី លូ តាពៃ ប្លែ អង់កាច ដៃ តាត់ អញ សិត ដៃ †»។

* ៦:៦ ៦:៦ ម៉ៅញ កាក់ ពៀត គុល «ម៉ៅញ ខែណារី» យី ខា ប្រឹត គុល ម៉ៅញ ដាវ។ ចាម៉ាដា ពូ តាច់ តៃ ពៀ សាឡី ឡាក់ ដាក់ យី អើ ១០ កាឡូ ទី ខា ម៉ៅញ កាក់ អា កាប៉ាច់ តៃ ពៀ សាឡី ឡាក់ អូ សូវ ដាក់ ពូ តាច់ យី អើ ៣០ កាឡូ ទី ខា ម៉ៅញ កាក់ ដេល។

† ៦:៦ ៦:៦ សាដី លូ តាពៃ ប្លែ អង់កាច ដៃ តាត់ អញ សិត ដៃ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ដៃ កាល់ អ្នាត តើម អូលេវ លូ តើម ប្លែ អង់កាច ហង់ ។

៧ ប៉ាគី គន ចៀម អ្នក ឡាច ចារ ចារ ទី ប្លាន់ អាញ កាតាំង ប៉ានីរ កាណាគី ឡាក់ ទី អាញ រ៉ុស ទី ប្លាន់ អើ កាប ផា «ហត់ ពីរ ពិ !»

៨ អាញ កា ប័ប សេ រនៃ ប៊ុក ម៉ោញ បក់ ជិះ សេ ណោះ សិច អើ សារ តោ ស្រុក ប៉ាទ្រូ កា ទី ហះ ណោះ ដេល។ ប្រ្រឹះ អន់ សារ តោ លូ ស្រុក ប៉ាទ្រូ ទី សារ អំរាញ អីញ ពីង អង់កក់ តេះ ភៀ ប៉ាន់តោ ប៉ាណូស ប៉ាណូស ប្លាន់ តាបល់ អើ ចឹង ប៉ាន់តោ ម៉ោញ តាបល់ យី ប៉ាន់តោ លូ ដាវ លូ សារ ឡាយុត ឡាំងរ៉ាញ លូ ត្រគ់ ប៉ាញ រ៉ាបល់ លូ កាណាគី ត្រី តាកេះ។

៩ ប៉ាគី គន ចៀម អ្នក ឡាច ចារ ចារ ទី ប៉ាតាមី អាញ ប័ប ហះ កាន់តេះ អន់ហ្នឹង ពុះ កាណាគី រ៉ាម៉ះ ប្រ្រឹះ ទី ប៉ាដាត ប៉ាណូស បក់ ពូ ប៉ាន់តោ ញន កា ប្រគី ពូយ ប៉ានីរ ប្រ្រឹះ លូ រ៉ះ សារ យីស៊ូ។

១០ ប៉ាដាត មូត ទិណោះ កាប ម៉េង ផា «អី ប្រ្រឹះ ឡាក់ តាំងឡា ញីន ឡាក់ ដាក់ ត្រង់ តាទីច ក្បា គំ ដាវ ចំ ណារ អីស ចឹង តាតសិន សារ លូ តូ ប៉ាណូស ពីង អង់កក់ តេះ ញន កា ពូ ប៉ាន់តោ ញីន ?»

១១ ពូ អន់ អាវ អ៊ឹង នៃ បាក កា អន់ខែ ដូវ ម៉ោញ ៗ លូ កាតាំង ប៉ានីរ ពូ រ៉ះ ផា «អន់ដីស អ្នក ក្បា គំ បាប៊ែត ណារ ហិ កូម ទីល ពូ ចឹង ប៉ាន់តោ មូត អុះ មី ឡាក់ ប្រគី ដាវ អន់ខូ លូ អន់ដីស អន់ គ្រីប ចំលួន ហិ»។

១២ ប៉ាគី គន ចៀម អ្នក ឡាច ចារ ចារ ទី ត្រោ អាញ ប័ប តេះ រ៉ាវ៉ែត កាខាក់ ដាវ កា កើត ម៉ា ម៉ាំង គ្រីប រ៉ាំងអិត ខែ កា កើត កាហ្វិ ឡាក់ កា ផាម។

១៣ កាប៉ាច់ សំឡង់ ពីង ប្លែង កា ឡិ ជីវ ពីង អង់កក់ តេះ ឡាក់ កា ប្លែ ប្រា ឡន់ ប្រុង កា ខ្យាល ឡាយុះ តើម អើ។

១៤ ប្លែង កា ហ្ស៊ុង រ៉ាដាប ឡាក់ កា ពូ តាមូរ ពេល រ៉ាន់ដាប កាប៉ាច់ ប៉ានីម លូ តាគ្វាល់ ទិណោះ កា តាពល ឡាច់ ឡឹង ចារ អើ ដេល។

១៥ មូត សាដាច់ អ្នក ពីង អង់កក់ តេះ លូ មូត បក់ ប្រគី កាន រ៉ាតីស មូត ម៉ែត តាហាន មូត កេង ខាក់ ទីប ប៉ាសុន ទីប ទុច ពូ កា ប៉ាណាំ គូប ឡាំ អោន កាណុង រ៉ុង ប៉ានីម លូ កាណុង គីប អំហ្គោ។

១៦ អន់ខែ កាប ផា «អី ប៉ានីម អី អំហ្គោ ហត់ គ្រីប ញីន ពិ លូ តង់ អោន ញីន អន់ រ៉ាវ៉ាច់ ឡឹង ម៉ាត់ ប្រ្រឹះ ឡាក់ អង់អ្នក ពីង គ្រេ សាដាច់ លូ អន់ រ៉ាវ៉ាច់ ឡឹង សារ គន ចៀម អីក

១៧ ខង ដាវ កេង ខាក់ ឡាក់ ដាវ ប្រ្រឹះ លូ គន ចៀម អីក ពីរ ទីល កេះ អូ ទី បក់ ពៀ ចឹង រ៉ាវ៉ាច់ ឡាកោ អុះ»។

៧

សារ បិយ ប្រ្រឹះ ប៉ាតីត ត្រា ពីង កល់ យ៉ាំង មូត សៀ ប្រ្រឹះ

១ កេះណោះ ណារ អាញ ប័ប បិយ ប្រ្រឹះ ប្លាន់ ដូវ អន់តាវ ពីង អង់កក់ តេះ ទី ប្លាន់ ជួច មូត បិយ ណោះ អន់ខែ ត្រាគី ខ្យាល ពីង អង់កក់ តេះ ទី ប្លាន់ ជួច ដៃ អន់ ប៊ុ ពីង តេះ លើ ពីង ទៀក សាឡឹក សាឡាយ លើ ពីង តើម អ៊ឹង ចំ អុះ។

២ កេះណោះ អាញ ប័ប បិយ ប្រ្រឹះ ម៉ោញ ដូវ ណារ ពីរ ឡឹង ដាវ ឡាច់ ទីប ចឹក ត្រា ម៉ះ ប្រ្រឹះ ឡាក់ ទី អាញ រ៉ុស។ បិយ ណោះ កាប ម៉េង លូ បិយ ប្លាន់ ដូវ ណោះ ឡាក់ ទី សារ អំរាញ អីញ ចឹង ថាឡាយ កាណាគី ពីង តេះ លូ ពីង ទៀក សាឡឹក សាឡាយ ណោះ ផា

៣ «ដៃ វិញ ថាឡាយ កាណាគី ញ៉ា ពីង តេះ លើ ពីង ទៀក សាឡឹក សាឡាយ លើ ថាឡាយ តើម អ៊ឹង អើ ចំ កូម ញីន ចឹង ប៉ាតីត ត្រា អន់ ចាណាំ អន់ហ្គាល់ ពីង កល់ យ៉ាំង មូត បក់ ប្រគី ដាវ កា ប្រ្រឹះ ពិន ហិ»។

៤ ផ្ទះ ណោះ អាញ កាតាំង ពូ រ៉ះ ចំលួន ប៉ាណូស បក់ ទី ប៉ាតីត ត្រា អន់ ចាណាំ អន់ហ្គាល់ ទិណោះ ទី ១៤៤.០០០ ដូវ ពីរ គ្រីប ផ្ទឹង ឡឹង សុនសាត អ៊ីស្រាអែល៖

៥ ឡឹង ផ្ទឹង យូដា បក់ ទី ប៉ាតីត ត្រា អន់ ចាណាំ អន់ហ្គាល់ ទី ចំលួន ១២.០០០ ដូវ

ឡឹង ផ្ទឹង រូបេន ១២.០០០ ដូវ

ឡឹង ផ្ទឹង កាត ១២.០០០ ដូវ

៦ ឡឹង ផ្ទឹង អាស៊ើរ ១២.០០០ ដូវ

ឡឹង ផ្ទឹង ណាបថាលី ១២.០០០ ដូវ

ឡឹង ផ្ទឹង ម៉ាណាសេ ១២.០០០ ដូវ

៧ ឡឹង ផ្ទឹង ស៊ីមៀន ១២.០០០ ដូវ

ឡឹង ផ្ទឹង លេវី ១២.០០០ ដូវ

ឡឹង ផ្ទឹង អ៊ីសាខា ១២.០០០ ដូវ

៨ ឡឹង ផ្ទឹង សេប៊ូលុន ១២.០០០ ដូវ

ឡឹង ផ្ទឹង យូសែប ១២.០០០ ដូវ

លូ ឡឹង ផ្ទឹង បេនយ៉ាមីន ១២.០០០ ដូវ ឡាក់ ទី ប៉ាតីត ត្រា អន់ ចាណាំ អន់ហ្គាល់ ណោះ។

សារ ប៉ាណូស គ្រីប សុនសាត សាំប៉ះ ប៉ានេ ប្រ្រះ បិកកាតយ័

៩ កេះណោះ ណារ៉ូ អាញ ប័ប តាប័ល ប៉ាណូស អៀង កាខាក់ អូ ទី ពៀ ដាម យ៉ាប អុះ ប៉ាណូស ទិណោះ ពីរ គ្រីប ប៉ាថេត គ្រីប ផ្ទឹង គ្រីប សុនសាត។ ពូ ពៀត អារ តិស អ៊ឹង ទីល ជុង នៃវ បាក អ្នែ អន់តារ ហះ ឌីរ គ្រេ សាដាច់ លូ ហះ ឌីរ គន ចៀម ទីប ពូ ចឹក តាំងកង់ សាប្លាត រ៉ាសៃ។

១០ ពូ កាប ម៉ែៗ ជា «ទី ដឹង ប្រ្រះ ពិន ឡាក់ អ្នែ ពីង គ្រេ សាដាច់ លូ គន ចៀម ណោះ ហង ឡាក់ តង់ ពិន អន់ រ៉ាវ៉ាច់ ឡឹង សារ តោ»។

១១ ផ្ទះ ណោះ បិយ ប្រ្រះ ទិណោះ ឡាក់ អ្នែ អន់តារ ជុំ គ្រេ សាដាច់ ជុំ មូត ក្រាក់ តាំងកង់ ជុំ កាណាត ឡាក់ ទី អាញ រ៉ុស ទី ប្លាន់ អន់ខែ កា កាដាប មូប កល់ ទីះ តេះ ហះ គ្រេ សាដាច់ សាំប៉ះ ប៉ានេ ប្រ្រះ បិកកាតយ័

១២ លូ កាប ជា «អាមែន អន់ ប្រ្រះ ពិន ទី សារ ដាក់ លូ សារ ហ្សាំង សាឡាច់ សារ លៅ លែង សិច សារ អំរ៉ាញ អ៊ីញ លូ សារ សុតថាំង សាំងឡាង អ៊ីញ អន់ ប៉ាណូស ទិខូ ប៉ានេ តាំ ប៉ោក ហោក រ៉ាត កា អ៊ែ លើយ អូ អូ ឡុច អាមែន»។

១៣ មូត ក្រាក់ តាំងកង់ ម៉ោញ ដូវ អំប័ញ លូ អាញ ជា «មូត បក់ ពៀត អារ តិស អ៊ឹង ទីល ជុង នៃវ បាក ណោះ កាំឡាង ពៀ អន់ខែ ណោះ ? អន់ខែ ពីរ ឡឹង ចំ ?»

១៤ អាញ តើល អ៊ែ ជា «អី ពី តាំងឡា អ៊ីស ហង អុ»។ អ៊ែ រ៉ះ កា អាញ ជា «អន់ខែ ណោះ ស៊ុត កា រ៉ាវ៉ាច់ ឡឹង សារ ចុនចៃ កាខាក់ អន់ខែ ប៊ុស អារ អន់ បាក ពីង ជាម គន ចៀម។

១៥ ខ អា ហង បះ អន់ខែ អ្នែ ហះ ឌីរ គ្រេ សាដាច់ ម៉ះ ប្រ្រះ បិកកាតយ័ លូ សាំប៉ះ ប៉ានេ អ៊ែ ទីប កាម៉ាង ទីប កាដាវ កាណុង រោង រ៉ាម៉ះ ។ ប្រ្រះ ឡាក់ អង់អ្នែ ពីង គ្រេ សាដាច់ ណោះ ចឹង កាន់ទីង អន់ខែ លូ កី អ៊ែ។

១៦ អន់ខែ ចឹង អូ ឡាឃុត អូ ប្រើង ណារ៉ូ ហង អន់ខែ កា អូ ត្រក់ តុ ដាវ ណារ៉ូ ដេល

១៧ ខង គន ចៀម ឡាក់ អ្នែ ហះ ម៉ាត់ គ្រេ សាដាច់ អ៊ែ ចឹង រង អន់ខែ លូ ចឹង ប៉ាណាំ ឡាំ ប៉ាក់ កល់ ទៀក ឡាក់ អន់ អាញ រុស។ * ប្រ្លឹះ បិកកាតយ័ កា ចឹង អ្សិត ទៀក ម៉ាត់ ឡឹង ម៉ាត់ អន់ខែ»។

៨

សារ គន ចៀម អ្សក់ ឡាច់ ចារី ចារ ទី តាំប៊ើះ

១ ផះ គន ចៀម អ្សក់ ឡាច់ ចារី ចារ ទី តាំប៊ើះ ណោះ ផាឌី អូ កាតាំង ប៉ានីរ ញ៉ា អុះ ពីង ប្លែង ណោះ រ៉ាងាប យី អ៊ែ ទុញ ទងតិក មង។

២ កេះណោះ អាញ ប័ប បិយ ប្រ្លឹះ តាំប៊ើះ ដូរ ឡាក់ អន់តាវ តែង ម៉ាត់ ប្រ្លឹះ បិកកាតយ័ ទីប ទី ពូ អន់ សាណែង តាំប៊ើះ។

៣ ទី បិយ ប្រ្លឹះ ម៉ោញ ដូរ ណារ ពីះ អន់តាវ ហះ អន់ហ្នឹង ទីប ចឹក ខាល់ ម៉ាស ម៉ោញ សាំរ៉ាប ចែក តាំងហ៊ុម។ បិយ ណោះ ទី តាំងហ៊ុម អៀង មប អន់ កា ប្រ្លឹះ ចែក ពីង អន់ហ្នឹង ម៉ាស ឡាក់ អ្នែ តែង ដីរ គ្រេ សាដាច់ អន់ខូ លូ សារ មូត ប៉ាសុន ប្រ្លឹះ មន់។

៤ អ្សី តាំងហ៊ុម ណោះ កា ហុយ ឡាច់ ឡឹង ខាល់ បិយ ប្រ្លឹះ ចឹក ណោះ ហារ ពីង ចាំងហឹក អន់ ខូ លូ សារ មន់ មូត ប៉ាសុន ប្រ្លឹះ ទីល ប៉ាក់ ចារ ប្រ្លឹះ បិកកាតយ័។

៥ កេះណោះ បិយ ប្រ្លឹះ អ្សក់ ដារ អុញ ឡឹង អន់ហ្នឹង ចែក ពីង ខាល់ ម៉ាស ប៉ាញ កេះណោះ ឡាំ តូះ ពីង តេះ ផាឌី កា ទី តេះតវ ទី កាំឡាត លូ រ៉ាវែត តេះ។

សារ បិយ ប្រ្លឹះ ខ្លោម សាណែង តាំប៊ើះ កាតុ

៦ កេះណោះ បិយ ប្រ្លឹះ ទី តាំប៊ើះ ដូរ ឡាក់ ចឹក សាណែង តាំប៊ើះ ណោះ កា ទ្រៀម ចឹង ខ្លោម។

៧ បិយ ប្រ្លឹះ ទី ម៉ោញ កា ខ្លោម សាណែង ផាឌី កា ទី ប្លែ ម៉ារៀល លូ អុញ ឡាយ លូ ផាម ឡិ ពីង អង់កក់ តេះ។ តេះ បែង ចានែក អុញ សា ទី ម៉ោញ ចានែក លូ តើម អ្នឹង លូ អ្សិត កាសែក ឡាញ ចិន បែង ចានែក អុញ សា ទី ម៉ោញ ចានែក ដេល។

៨ បិយ ប្រ្លឹះ ទី ពៀរ កា ខ្លោម សាណែង ផាឌី កា ទី ឡាក់ កា ប៉ានីម តិស ផះ អុញ សា ឡិ ពីង ទៀក សាឡឹត សាឡាយ។ ទៀក សាឡឹត សាឡាយ បែង ចារ កេះ ផាម ម៉ោញ ចារ។

៩ ទី កាណាតី ឡាក់ ទី អាញ រុស អ្នែ កាណាង ទៀក សាឡឹត សាឡាយ បែង ចានែក តាំ ម៉ោញ ចានែក។ កាំប៉ាន់ អ្នែ ពីង ទៀក សាឡឹត សាឡាយ បែង ចានែក កា រ៉ាយ រ៉ា ទី ម៉ោញ ចានែក ដេល។

១០ បិយ ប្រ្លឹះ ទី បែង កា ខ្លោម សាណែង ផាឌី កា ទី សំឡង់ ម៉ោញ តុត តិស ឡិ ឡឹង ប្លែង ផះ កីត ទីរ ឡាក់ កា អុញ កាបង។ កាប៉ាច់ ទៀក តាំងលេ ទៀក ទ្រូង លូ កល់ ទៀក បែង ចានែក សំ ឡង់ ណោះ ឡិ ពីង ម៉ោញ ចានែក។

១១ សំឡង់ ណោះ ពូ អន់ សិច ផា «តើម ក្រិល» ទៀក បែង ចានែក ណោះ កា កេះ ទៀក ប៉ាញីល ម៉ោញ ចានែក។ ទី ប៉ាណូស តាំ អៀង ដូរ ខង ទៀក ណោះ កើត តាំង។

១២ បិយ ប្រ្លឹះ ទី ប្លាន់ កា ខ្លោម សាណែង ផាឌី ដាវ ខែ លូ សំឡង់ បែង ចានែក កា កើត ម៉ា ម៉ាំង ម៉ោញ ចានែក។ ណោះ កាម៉ាំង បែង មង អូ ទី តាតាវ ខែ សំឡង់ ម៉ោញ មង កាដាវ បែង មង កា អូ ទី ដាវ ម៉ោញ មង និះទៅ ដេល។

១៣ ផះ ណោះ អាញ ប័ប ក្លាង អិក ប៉ាវ ពីង ប្លែង លូ កាតាំង អ៊ែ កាប ម៉ែវ ផា «ឡាំបាក ខាក់ ឡាំ បាក ខាក់ ហង ប៉ាណូស ឡាក់ អ្នែ ពីង អង់កក់ តេះ ញុន កា បិយ ប្រ្លឹះ បែង ដូរ ចឹង ខ្លោម សា ណែង ណារ ហង»។

* ៧:១៧ ៧:១៦-១៧ ប័រហៃ អេសាយ ៤៩:១០។

៩

១ បិយ បប្រ្លឹះ ទី ប៉ាតាមី កា ខោម សាណែង អាញ កា បប្រ្លឹះ សំឡង់ ម៉ោញ ឡាក់ ឡី ឡីង ប្លែង ពីង អង់កក់ តេះ កេះ ពូ អន់ គន កាចេ អំបារ ឡូះ ជ្រុ ចារ គ្រន បប្រ្លឹះ បីត កា សំឡង់ ណោះ។

២ សំឡង់ ណោះ កា បើក អំបារ ឡូះ ណោះ ជាឌី កា ទី អ៊ី ហុយ ឡីង ឡូះ ណោះ ចកៗ ឡាក់ កា អ៊ី អុញ តីស ពូ សុះ មីរ។ ផះ ណោះ ដាវ លូ ប្លែង កើត ម៉ាម៉ាង ញន កា អ៊ី អុញ ហុយ ឡាច់ ឡីង ឡូះ ណោះ។

៣ កា ទី ឡែប អៀង ខាក់ ឡាច់ ឡីង អ៊ី អុញ ណោះ ប៉ាវ ឡើះ ពីង អង់កក់ តេះ អន់ខែ ទី សា ណោច ទី ចារ ឡាក់ កា កាទៀង ខោរ ដេល។

៤ បប្រ្លឹះ រះ កា អន់ខែ ជា «ដៃ ចាំឡាយ អ៊ិត សាម៉ោង លើ តើម អ៊ឹង អ៊ី ចំ ម៉ោញ ដៃ ត្រក់ សោច ដឹង ប៉ាណូស បក់ អ៊ី ចំ ឡាក់ អូ ទី ត្រា ម៉ះ អាញ ប៉ាតីត ពីង កល់ យ៉ាង ណោះ ហង»។

៥ បប្រ្លឹះ អូ អន់ ឡែប ទីណោះ ប៉ាន់តៅ ពូ អុះ ក្រាន់ កា អន់ខែ ប្រគី អន់ ពូ អីត ប៉ាណាប រ៉ាងរ៉ាង ប៉ាតាមី ខែ ដោច អន់ខែ ប្រគី អីត ណោះ ឡាក់ កា កាទៀង ខោរ សោច ពូ ដេល។

៦ ផះ រ៉ាងរ៉ាង ណោះ ប៉ាណូស បិច កា តៅ ខាក់ ហះកា ពូ អូ តៅ អុះ។

៧ ឡែប ទីណោះ ត្រង់ ទ្រៀយ អន់ខែ រ៉ឹច លូ សេះ ពូ ចែក យៀង ចឹង ឡាក់ តាកុះ ពីង កល់ អន់ ខែ ទី ឡាក់ កា មូក ម៉ាស សាដាច់ ម៉ូះ ម៉ាត់ អន់ខែ ឡាក់ កា ម៉ូះ ម៉ាត់ ប៉ាណូស។

៨ អន់ខែ ទី សក់ អ៊ឹង ឡាក់ កា សក់ អង់កាន់ សាណាញ អន់ខែ ឡាក់ កា សាណាញ ក្លា។

៩ អន់ខែ ពៀត ឡាក់ កា អារ ប៉ាសយ់ ផះ អន់ខែ ប៉ាវ យឹង កាហ្លាប អន់ខែ ឡាក់ កា យឹង រ៉ាតេះ សេះ អៀង ឡាក់ តាកុះ។

១០ ក្បាំង អន់ខែ ទី សាណោច ឡាក់ កា កាទៀង ខោរ សាណោច អន់ខែ ទី ចារ អីញ សាំរ៉ាប់ ប្រគី អន់ ប៉ាណូស អីត ប៉ាណាប ទី រ៉ាងរ៉ាង ប៉ាតាមី ខែ។

១១ ឡែប ទីណោះ ទី សាដាច់ រ៉ាងហៃ អន់ខែ ដេល យី បិយ ឡាក់ រ៉ាងហៃ ឡូះ ជ្រុ ណោះ សិច អ៊ី ជា កាប ពូយ សុនសាត ហេព្រី ជា អាបាដូន ជា កាប ពូយ សុនសាត ក្រិក ជា អាប៉ុលីយ៉ុន ទី ណី ជា «បក់ ចាំឡាយ»។

១២ សារ ឡាក់បាក ទី ម៉ោញ រ៉ាវ៉ាច់ កេះ ហៃ ចឹង ទី សារ ឡាក់បាក ពៀរ នែវ ណារ កា ពីះ ពូយ អន់ តីត។

១៣ បិយ បប្រ្លឹះ ទី ត្រា កា ខោម សាណែង អ៊ី អាញ កា កាតាំង ប៉ានីរ កាប ឡាច់ ឡីង អង់តៃ ទី ប៉ាន់ ពីង អន់ហ្នឹង ម៉ាស ឡាក់ អ៊ែ ហះ ឌីរ បប្រ្លឹះ។

១៤ ប៉ានីរ ណោះ រះ កា បិយ បប្រ្លឹះ ទី ត្រា ឡាក់ ចឹក សាណែង ណោះ ជា «ហាក់ រ៉ុស មូត បិយ បប្រ្លឹះ ទី ប៉ាន់ ដូរ ឡាក់ ពូ កត់ ពីង តាំងលេ អីប្រាត ណោះ ពី»។

១៥ បិយ បប្រ្លឹះ ទី ប៉ាន់ ដូរ ឡាក់ បប្រ្លឹះ ទ្រៀម សាំរ៉ាប់ កា ទីល មង ដាវ ខែ សាណាំ ឡាក់ បប្រ្លឹះ ទី កាំឡត់ ពូ កា រ៉ុស អន់ខែ ភៀ ចឹង ប៉ាន់តៅ អ្នាត ប៉ាណូស ប៉ាណូស ប៉ែង តាបល់ ប៉ាន់តៅ ម៉ោញ តាបល់។

១៦ អាញ កា កាតាំង ពូ រះ ចំលួន តាហាន ជិះ សេះ ឡាក់ ចាក ពូយ បិយ បប្រ្លឹះ ទី ប៉ាន់ ណោះ ទី ២០០ លៀន ដូរ។

១៧ កាណុង សារ អំប៉ោ ណោះ អាញ បប្រ្លឹះ សេះ លូ តាហាន បក់ ជិះ សេះ ណោះ ពៀត អារ ប៉ា សយ់ នែវ កាប្រី ឡាក់ កា អុញ នែវ ខៀវ នែវ កាមីត។ កាប៉ាច់ កល់ សេះ ណោះ រ៉ឹច លូ កល់ ក្លា លូ ទី អុញ លូ អ៊ី លូ កាជៀ កីត ឡាច់ ឡីង ពីរ អន់ខែ។

១៨ ប៉ាណូស ប៉ែង តាប័ល តោ ម៉ៅញ តាប័ល ញន កា សារ ឡាបាក ប៉ែង នែវ អា យី អុញ លូ អ៊ី លូ កាជៀ ឡាក់ ឡាច់ ឡឹង ពីរ សេ: ណោះ:

១៩ ខង អំរាញ អីញ សេ: ទិណោះ អ្វៃ ពីង ពីរ លូ ពីង ក្បាំង ខង ក្បាំង អន់ខៃ ឡាក់ កា កល់ ពិ: ទី ចារ ភ្នៀ ប្រ័គី អន់ ប៉ាណូស អីត ប៉ាណាប ញន កា ក្បាំង អន់ខៃ ណោះ: ហង។

២០ កាប៉ាច់ ប៉ាណូស បក់ អូ តោ កា សារ ចុនចៃ កាខាក់ ណោះ: ពូ អ្វៃ កា អូ ចៃ ប៉ិនពែង ពុត ពៀក អ្នត សារ ពូ ប្រ័គី អូ ដាក់ ណោះ: អុ: យី ពូ អូ ចៃ អ្នត សារ ពូ សាំប្រ័: ប៉ានេ ប្រ័: ប៊ីត លូ សាំប្រ័: ហ្វិប ប្រ័: ឡាក់ ពូ ប្រ័គី លូ ម៉ាស ប្រាក់ លូ សាប៉ានី អំហ្គោ លូ អ៊ឹង យី ប្រ័: ឡាក់ អូ អូ ហៃ អូ អូ សាំយ៉ាំង អូ អូ ចាក។

២១ អន់ខៃ កា អូ ចៃ ប៉ិនពែង ពុត ពៀក អ្នត សារ កោះ ប៉ាន់តោ ពូ លូ អូ ចៃ អ្នត គ្រូ អំហ្គោ អូ ចៃ អ្នត សារ ប្រ័គី លូ កាម៉ាក់ លូ អង់កាន់ អូ ចៃ អ្នត សារ អន់តុង វ៉ាត ម៉: ពូ ឡាក់ អន់ខៃ យើយ ប្រ័គី ណោះ: ដេល។

90

សារ ប៊ិយ ប្រ័: ចឹក ផាប់ ចិ

១ អាញ ប័ប ប៊ិយ ប្រ័: ឡាក់ កេង ខាក់ ម៉ៅញ ដូវ ណារ៉ូ ដីរ ឡឹង ប្លែង លូ ទី កាម៉ល់ ជុំ អ៊ៃ ពីង កល់ អ៊ៃ ទី កាញ់ច្រូ ម៉ុ: ម៉ាត់ អ៊ៃ ឡាក់ កា ដាវ ជុង អ៊ៃ ឡាក់ កា អុញ។

២ ពីង តី អ៊ៃ ចឹក ផាប់ ចិ ឡាក់ ឡាង កេះ ៗ។ ជុង សាម៉ា អ៊ៃ ចគី ពីង ទៀក សាឡឺត សា ឡាយ ជុង សាំងអ្សោ ចគី ពីង គោក។

៣ កេះណោះ: អ៊ៃ កាប ម៉ៃ ៗ ឡាក់ កា ក្លា ក្រាញី កេះ អ៊ៃ កាប ម៉ៃ ៗ កា ទី តេះតវ់ តាំប៉ើ: តេះ រ៉: សារ ដេល។

៤ ប៉ាត់ វ៉ាវ៉ាច់ តេះតវ់ ណោះ: កេះ អាញ ផះ ចឹង ច្រាត់ គម សារ ណោះ: ផាឌី ទី ប៉ានីរ ឡឹង ប្លែង កាប ផា «អ្សត អោន អន់ សាគីម សារ តេះតវ់ ទី តាំប៉ើ: រ៉: ណោះ: ដៃ ច្រាត់ គម សារ ណោះ:»។

៥ កាប៉ាច់ ប៊ិយ ប្រ័: ឡាក់ អាញ ប័ប អ៊ៃ អន់តាវ ជុង សាម៉ា ចគី ពីង ទៀក សាឡឺត សា ឡាយ ជុង សាំងអ្សោ ចគី ពីង គោក ណោះ: អ៊ៃ កា លឹក តី សាម៉ា ពីង ប្លែង

៦ ទីប ម៉ត់ លូ ប្រ័: ឡាក់ ទី អាញ អ្វៃ រ៉ុស លើយ យី ប្រ័: ឡាក់ ប៉ាំងកើត តេះ ប្លែង ទៀក សាឡឺត សាឡាយ លូ កាណាត់ ញ៉ា គ្រីប នែវ ឡាក់ អ្វៃ ពីង ប្លែង ពីង តេះ លូ កាណាង ទៀក សាឡឺត សា ឡាយ។ ប៊ិយ ប្រ័: កាប ផា «អូ ទី ប៉ាហ្វើយ ដាវ ណារ៉ូ អុ:។

៧ ហះកា ប៉ាត់ ដាវ ចំ កាតាំង ប៊ិយ ប្រ័: ទី តាំប៉ើ: ខ្លោម សាណោង ណោះ: ប្រ័: ចឹង តាត់ អង់ កេះ ផិនកាន ឡាក់ អោន សាគីម ម៉: អ៊ៃ ឡាក់ កា អ៊ៃ រ៉: កា មូត វ៉ាគីយ ប្រ័: ឡាក់ ប្រ័គី ងារ កា អ៊ៃ»។

៨ ប៉ានីរ អាញ កាតាំង ពីង ប្លែង ណោះ: ពែ កា កាប លូ អាញ ម៉ៅញ ទង ណារ៉ូ ផា «ហត់ ឡាក់ អ្សត ផាប់ ចិ ឡាក់ ឡាង កេះ ៗ ពីង តី ប៊ិយ ប្រ័: ឡាក់ អន់តាវ ចគី ពីង ទៀក សាឡឺត សាឡាយ លូ ចគី ពីង គោក ណោះ: ពិ»។

៩ អាញ កា ឡាក់ ប៉ាត់ ប៊ិយ ប្រ័: ណោះ: ទីប ប័រ ផា «ប៉ិ: អន់ ផាប់ ចិ ណោះ: កា អាញ»។ ប៊ិយ ប្រ័: ណោះ: តើល ផា «ហត់ អ្សត ផាប់ អា សា ពិ។ ផាប់ អា ចឹង ប្រ័គី អន់ អីស អីត ណូស ហះ កា ផះ អ្វៃ ពីង ពីរ កើត អាម ឡាក់ កា ទៀក សុត»។

១០ អាញ កា អ្សត ផាប់ ចិ ណោះ: ឡឹង តី ប៊ិយ ប្រ័: កេះណោះ: អាញ សា ពីង ពីរ អាញ អ៊ៃ អាម ឡាក់ កា ទៀក សុត តាទីច ហះកា ប៉ាត់ អាញ សា កេះ ៗ អាញ កា អីត ណូស។

១១ កេះណោះ បិយ ប្រ្លឹះ រ៉ះ កា អាញ ជា «អីស ត្រគ់ រ៉ះ ប៉ានីរ ប្រ្លឹះ ម៉ោញ ទង ណារ យី រ៉ះ ឡឹង សារ ប៉ាថេត អៀង រ៉ះ ឡឹង សុនសាត អៀង លូ រ៉ះ ឡឹង សាដាថ អៀង ដេល»។

១១

សារ ផាញាន ពៀរ ដូរ

១ បិយ ប្រ្លឹះ ណោះ កា អន់ អ៊ឹង កា អាញ ប្រ្លឹក កាណាគី សារ៉ាប វ៉ាស កេះណោះ ប្រ្លឹះ រ៉ះ កា អាញ ជា «ហាក់ អីស ឡា វ៉ាស រោង វ៉ាម៉ះ ប្រ្លឹះ លូ វ៉ាស អន់ហ្នឹង ទីប យ៉ាប បក់ ប៉ានេ សារប្លឹះ ប្រ្លឹះ ពីង ចារណោះ ដេល។

២ ហះកា ឡាន រោង វ៉ាម៉ះ អូ វ៉ាស អុះ ខង អាញ អន់ កា មូត សុនសាត អន់ទៀត កេះ ពូ ចឹង អ្នែ ជិះ ចក់ ប្រ្លឹក បាប ពីង មៀង យេរូសាឡឹម ឡាក់ ចារ អាញ ទិ រ៉ាំងរ៉ាំង ៤២ ខែ។

៣ អាញ ចឹង អន់ សារ អំរាញ អីញ កា ផាញាន អាញ ពៀរ ដូរ អន់ខែ ចឹង រ៉ះ ប៉ានីរ អាញ រ៉ាំង រ៉ាំង ១២៦០ ដាវ ណោះ ទីប អន់តុក កាប៉ោ * ដេល»។

៤ មូត ពៀរ ដូរ ណោះ ពៀប ឡាក់ កា តើម អូលេវ ទិ ពៀរ លូ ជុង តាគៀង ទិ ពៀរ † ឡាក់ អន់តាវ តែង ម៉ាត់ ប្រ្លឹះ ឡាក់ តាំងឡា អង់កក់ តេះ។

៥ ផា ទី ពៀ បិច ប្រ្លឹក បាប មូត ពៀរ ដូរ ណោះ ចឹង ទី អុញ ឡាច់ ឡឹង ពីរ អន់ខែ ឡា សា ថាំ ឡាយ មូត តាមីរ អន់ខែ ឡូត។ តាទីច ហង ផា ទី ពៀ បិច ប្រ្លឹក បាប អន់ខែ បក់ ណោះ ត្រគ់ តោ រែវ អា ហង។

៦ អន់ខែ ពៀរ ដូរ ណោះ ទី អំរាញ អីញ អូ ប្រ្លឹក អន់ ប្លែង ប្រាំង អូ ទី បី កាណុង រ៉ាំងរ៉ាំង អន់ខែ រ៉ះ សារ ប្រ្លឹះ លូ អូ ប្រ្លឹក អន់ ទៀក កេះ ផាម ទីប អូ ប្រ្លឹក អន់ ទី សារ ឡាបាក កាខាក់ គ្រីប រែវ កើត ពីង អង់កក់ តេះ ផះ ចំ កា ទី តាម ពុត អន់ខែ បិច។

៧ ប៉ាក់ មូត ពៀរ ដូរ រ៉ះ ឡឹង សារ ប្រ្លឹះ កេះ។ កា ទី កាណាគី អូ ដាក់ អិក កាលក ចឹង ឡាច់ ឡឹង ឡះ ចារ គ្រន ប្រ្លឹះ ប៊ិត ឡា តាតុះ លូ អន់ខែ លូ ទី ទ្រង កាណាគី ណោះ ទីប អែវ ចឹង ប៉ាន់តោ អន់ ខែ ឡូត។

៨ ប៉ាទ្រូ អន់ខែ ពូ ចឹង អ្នាត រតាឡាត កាណុង មៀង តីស ឡាក់ មៀង ទី សិច កាប ប៉ាញ ជ្រៀរ ផា មៀង សូដុំ លូ អ៊ីស៊ុប យី ពីង មៀង ណោះ ហង ពូ រុប ពី តាំងឡា អន់ខែ បង់ ប៉ាន់តោ ពីង អ៊ឹង គីង។

៩ ណោះ ចឹង ទី ប៉ាណូស ឡឹង សុនសាត អន់ទៀត។ ឡឹង ផ្លង់ អន់ទៀត។ លូ ឡឹង ប៉ាថេត អន់ ទៀត។ ពូ ចឹង អ្នែ ហៃ ប៉ាទ្រូ អន់ខែ រ៉ាំងរ៉ាំង ប៊ែង ដាវ ទងតិគី ពូ អូ អន់ បក់ ពៀ អ្សក់ តប់ អុះ ប៉ា ទ្រូ អន់ខែ ណោះ។

១០ ប៉ាណូស អ្នែ ពីង អង់កក់ តេះ ពូ ចឹង ទី ពុត ហោក រីត់ ខង ពូ ប៊ប់ អន់ខែ ពៀរ ដូរ តោ កេះ យី ពូ ចឹង អែត សា រីត់ សើម ពូ កា អន់ កាណាគី កា គូប សោប សីត ឡា ខង វ៉ាគីយ ប្រ្លឹះ ពៀរ ដូរ ណោះ ប្រ្លឹក អន់ កា ប៉ាណូស អ្នែ ពីង អង់កក់ តេះ ទី សារ ឡាបាក កាខាក់។

១១ អន់តីត ឡឹង ប៊ែង ដាវ ទងតិគី រ៉ាវ៉ាថ កេះ ប្រ្លឹះ កា តាមុត កាសៃ តាំងហើម ពីង ប៉ាទ្រូ អន់ខែ ពៀរ ដូរ អន់ ទី អាញ រ៉ុស កេះណោះ អន់ខែ កា អ្សវ អន់តាវ ប្រ្លឹក អន់ កា មូត បក់ ប៊ប់ អ្សក កាខា ក់។

* ១១:៣ ១១:៣ គុនតាឡាប៊ុញ ផា ពូញ៉ាសោក ណោះ ពូ កា អន់តុក កាប៉ោ។ † ១១:៤ ១១:៤ ប៊ែវ ហៃ សាការី ៤:១-១៤។

១២ អន់ខែ ពៀរ ដូរ កា កាតាំង ប៉ានីរ ឡើង ប្លែង កាប ជា «ចុ ហាវ ប៉ាក់ អា!» អន់ខែ កា ជិះ កា ម៉ល់ ហាវ ពីង ប្លែង។ មូត តាមីរ អន់ខែ កា ប៉ប័ ដេល។

១៣ ផះ ណោះ ជាឌី កា វ៉ៃត តេះ កេង ខាក់។ មៀង ណោះ អញ្ជើង ចានែក កា ពួក ទិ ម៉ោញ ចា នែក លូ តៅ ប៉ាណូស ទិ ៧០០០ ដូរ ផះ វ៉ៃត តេះ ណោះ។ ប៉ាណូស បក់ អ្នែ សល់ អូ តៅ ណោះ កា អ្សត កា ខាក់ កា ប៉ាណាំ គួប ប៉ានេ សារ អំវាញ អីញ ម៉ះ ប្រ្លឹះ ឡាក់ តាំងឡា ប្លែង។

១៤ សារ ឡាំបាក ទី ពៀរ អា វ៉ៃត កេះ ហៃ សារ ឡាំបាក ទី ប៉ែង កា ចឹង ពីះ ទីល ស្រីស។ ដេល។

សារ បិយ ប្រ្លឹះ ទី តាំប៊ើះ ខ្លោម សាណែង

១៥ កេះ ណោះ បិយ ប្រ្លឹះ ទី តាំប៊ើះ ខ្លោម សាណែង ជាឌី កាតាំង ប៉ានីរ កាប យឹង ពីង ប្លែង ផាះ

«ទិ ប៉ាថេត សាត ពីង អង់កក់ តេះ អា
អន់ កា ប្រ្លឹះ តាំងឡា ពិន
លូ អន់ កា បក់ អ៊ែ រឿស ប្រ្លឹះ សាដាច់ កេះ
អ៊ែ ចឹង វ៉ាំងហៃ វ៉ាំងខ្យា លើយ»។

១៦ ផះ ណោះ មូត ក្រាក់ តាំងកង់ ទិ ២៤ ដូរ ឡាក់ អង់អ្នែ ពីង គ្រេ គែង ង្គីរ ប្រ្លឹះ បិកកាតយ័ អន់ខែ កា កាដាប មូប កល់ ទីះ តេះ សាំប្លឹះ ប៉ានេ ប្រ្លឹះ

១៧ ទីប កាប ផាះ

«អី ប្រ្លឹះ បិកកាតយ័ ឡាក់ ទី សារ អំវាញ អីញ កា ឡើង កាណាត៍ ញ៉ាៗ ទិណោះ
អីស ឡាក់ អ្នែ ឡើង សើត ពៃ លើយ ទីល រ៉ប ដាវ អា
ញីន ប៉ានេ អីស
ខង អីស ពីះ វ៉ាំងហៃ វ៉ាំងខ្យា
ញន កា អីស ទី សារ អំវាញ អីញ កេង ខាក់។

១៨ សុនសាត អន់ទៀតៗ អីក កា អីស
ហះកា ដាវ អីស អីក កា ទីល កេះ ដេល
យី ដាវ កាំឡាត់ ឡាក់ អីស ត្រត់ តាតស៊ុន សារ កា ប៉ាណូស តៅ
លូ អន់ វ៉ាំងវ៉ាន់ កា មូត វ៉ៃត យ ប្រ្លឹះ ឡាក់ ប្រ្លឹះ ងារ កា អីស
លូ កា មូត ប៉ាសុន អីស ឡាក់ អ្សល កូត៍ អ្សត កា អីស
ទីប កា មូត ប្រ្លឹះ តីស ទីប កា មូត ប៉ាសុន ដោច។
ដាវ ណោះ អីស ត្រត់ ថាំឡាយ មូត បក់ អ្នែ ថាំឡាយ ពីង អង់កក់ តេះ ដេល»។

១៩ ផះ ណោះ អំបារ រោង វ៉ៃម៉ះ ពីង ប្លែង កា បើក អ្នាត ញីង កា ប៉ប័ ហ៊ុប សារ សាញ៉ា វែវ ពុត ម៉ះ អ៊ែ កា អ្នែ កាណុង រោង វ៉ៃម៉ះ ណោះ ដេល លូ ទី កាំឡាត ទី តេះតវ់ លូ វ៉ៃត តេះ លូ ឡិ ប្លែ ម៉ារៀល តីសៗ អៀង ដេល។

១២

សារ អង់កាន់ លូ ណាក

‡ ១១:១៩ ១១:១៩ ប៉រ ហៃ ហេត្រី ៩:៤-៥។

១ កេះណោះ ទី សារ តីស កើត ពីង ប្លែង យី ទី អង់កាន់ ម៉ោញ ដួវ អើ កាសិប ពៀត ដាវ ប្រ័ត ខោ អាវ លូ ខៃ អៃ កាន់តេះ ដុង អើ ទីប ទី មួក ប្រ័ត លូ សំឡង់ ១២ តល់ ពីង កល់ ដេល។

២ អង់កាន់ ណោះ អើ ឡាកោ គៀម ផះ អង់ហ្សាំង កា អីត ចឹង អៃ ហាអុញ។

៣ ទី កាណាត់ ម៉ោញ ណាវ ឡាច់ ពីង ប្លែង ដេល យី ទី ណាក តុត តីស ឡាកោ អើ កាប្រី ឡាក់ កា អុញ។ ណាក ណោះ ទី កល់ តាំបើះ លូ អង់តៃ អញជីត ពីង កល់ អើ ណោះ ទី មួក សាដាច់ តាំបើះ ដេល។

៤ ក្សាំង អើ កវ សំឡង់ ពីង ប្លែង សំឡង់ ប៉ែង ចានែក ប៉ាឡិ ម៉ោញ ចានែក ពីង អង់កក់ តេះ។ ណាក ណោះ វែល ហះ ដីវ អង់កាន់ ឡាក់ ផះ ចឹង អៃ ហាអុញ ណោះ ភៀ ក្សាក់ ឡាវ៉ាន់ សា ប៉ាក់ គន ណោះ កើត។

៥ អង់កាន់ ណោះ អៃ ហាអុញ កើត គន កាម៉ាក់ គន អើ ណោះ ចឹក អ៊ឹង កាទូង ប៉ាសយ ចឹង រ៉ា ងហៃ រ៉ាងខ្សា ប៉ាណូស គ្រីប សុនសាត ហះកា ប្រ្លះ បិកកាតយ អ្សក់ ហាវ គន ណោះ ពីង ប្លែង អន់ខូ លូ អើ អន់ អៃ ហះ គ្រេ អើ។

៦ កាប៉ាច់ អង់កាន់ ណោះ សាតាក់ ឡាក់ ប្រ័ត តីស អៃ ហះ ចារ ឡាក់ ប្រ្លះ ទ្រៀម អន់ កា អើ កេះ ភៀ អន់ ពូ តង រ៉ាងហៃ អើ រ៉ាងរ៉ាង ១២៦០ ដាវ។

៧ ផះ ណោះ កា ទី សារ តាកុះ ប្ល្លះ ពីង ប្លែង យី បិយ ប្រ្លះ សិច មីតែល លូ បិយ ប្រ្លះ ឡាក់ អៃ អន់ខូ លូ អើ ប៉ាណាំ គូប តាកុះ លូ ណាក។ ណាក លូ បិយ អើ កា តាកុះ តូ លូ អន់ខៃ ដេល។

៨ ហះកា ណាក អូ ដាមី អុះ គីត ណោះ ហង អើ លូ បិយ អើ អូ អុ អៃ ពីង ប្លែង ណាវ អុះ។

៩ ណាក តីស ណោះ ពូ ប៉ាឡិ ប៉ាក់ តេះ យី ណាក តីស ណោះ ហង ឡាក់ ពិះ សើត ពៃ ឡាក់ ពូ អន់ សិច ផា ម៉ែត ប្រ្លះ បឹត លើ កា សាតាំង ឡាក់ ប៉ាណាំ ប៉ាណូស ពីង អង់កក់ តេះ អន់ ហៀត ឡាច់ ឡឹង ប្រ្លះ។ ពូ ប៉ាឡិ អើ ប៉ាក់ តេះ មួត បិយ អើ កា ពូ ប៉ាឡិ អន់ខូ លូ អើ ដេល។

១០ ផះ ណោះ អាញ កាតាំង ប៉ានីវ កាប តុត ពុត ពីង ប្លែង ផា «កិញអៀ អា ទីល ដាវ ប្រ្លះ បិកកា តយ ឡាក់ ប្រ្លះ ពិន អើ តង ពិន កេះ។ សារ អំវាញ អីញ លូ សារ រ៉ាងហៃ រ៉ាងខ្សា មះ ប្រ្លះ បិក កាតយ លូ អំវាញ អីញ មះ បក់ អើ រើស ប្រ័ត សាដាច់ កា ពិះ ទីល ដេល ខង បក់ ច្រោម អុះ មី ពិន ពូ ប៉ាឡិ អ្នាត អើ ប៉ាក់ តេះ កេះ យី អើ ណោះ ហង ឡាក់ ច្រោម អុះ មី ពិន ទីប កាម៉ាំង ទីប កាដាវ ហះ ម៉ាត់ ប្រ្លះ។

១១ ហះកា ទី ទ្រង អុះ មី ពិន ញន កា ផាម គន ចៀម លូ ញន កា សារ អន់ខៃ រះ ណោះ ហង ខង អន់ខៃ សាឡាក់ ឡាកោ ទីល តៅ អូ ខាត អូ តាមៀន អុះ។

១២ ញន ខ អា អី មួត អៃ ពីង ប្លែង ហត់ ហោក រីត់ ពិ។ អី តេះ លូ ទៀក សាឡឹត សា ឡាយ អន់ដីស ចឹង ទី សារ ឡាក់បាក ហង ខង ម៉ែត ប្រ្លះ បឹត ដីវ អៃ ពីង អន់ដីស កេះ ទីប អីក កេង ខាក់ ខង អើ អូ អន់តត់ ផា ដាវ ប្រ្លះ កាំឡត់ កា អើ អៃ ប៉ាប៊ែត ឡាក់ កេះ»។

១៣ ប៉ាក់ ណាក បបំ ផា ពូ ប៉ាឡិ អើ ប៉ាក់ តេះ កេះ អើ កា តាយិប ពួយ អង់កាន់ បក់ អៃ ហាអុញ កើត គន កាម៉ាក់ ណោះ ពៃ។

១៤ ហះកា ប្រ្លះ អន់ អង់កាន់ ណោះ ទី កាហ្សាប ឡាក់ កា កាហ្សាប ក្លាង អីក ភៀ អន់ អើ ប៉ាវ ឡាក់ ប៉ាក់ ប្រ័ត តីស អៃ ប៉ាក់ ចារ ឡាក់ ពូ ចឹង តង រ៉ាងហៃ អើ រ៉ាងរ៉ាង ប៉ែង សាណាំ ទងតិក * អន់ ចាំង ហាយុត ឡឹង ម៉ាត់ ពិះ ណោះ។

* ១២:១៤ ១២:១៤ រ៉ាងរ៉ាង ប៉ែង សាណាំ ទងតិក ពៀត គុល «រ៉ាងរ៉ាង ម៉ោញ លូ ពៀវ លូ ទងតិក»។

១៥ ពិះ កា ព្រះ ទៀក ឡាច់ ឡឹង ពីរ អែរ ឡាក់ កា ទៀក តាំងលេ អន់ ហូរ ព្រួយ អង់កាន់ ណោះ ភៀ អន់ អង់កាន់ ណោះ ឡង់ ព្រួយ ទៀក។

១៦ ហះកា តេះ សាដះ អ្សប ទៀក តាំងលេ ណាក ព្រះ ឡាច់ ឡឹង ពីរ អែរ ណោះ ស្ងាត់ សាអ៊ីត ភៀ តង់ អង់កាន់ ណោះ។

១៧ ណាក កា អ៊ីក ខាក់ កា អង់កាន់ ណោះ កា ឡា តាក្លុះ លូ គន សោ អង់កាន់ ឡាក់ អែរ សល់ យី ម្នត បក់ ប្រឹក្សី ព្រួយ ចាបាប់ ប្រឹះ ប៊ិកកាតយ័ លូ សៀ សារ ពូ រះ ឡឹង យីស៊ូ។

១៨ កេះណោះ ណាក កា ចាក អែរ រតេះ ឡាពុក រហាង ទៀក សាឡីត សាឡាយ។

១៣

សារ កាណាគី អូ ដាក់ អ៊ីក កាលក

១ កេះណោះ ណារ៉ូ អាញ ប័ប័ កាណាគី អូ ដាក់ អ៊ីក កាលក ម៉ោញ កាតុ ទី កល់ តាំប៊ើះ អង់តៃ អញ្ញជីត ឡាច់ ឡឹង ទៀក សាឡីត សាឡាយ ពីង អង់តៃ ទិណោះ ទី ម្នក សាដាច់ អញ្ញជីត ពីង កល់ ទិ តាំប៊ើះ ណោះ ទី ប្រាគ់ សិច តាងៗ ឡាក់ កាប ផាម៉ាត កា ប្រឹះ ប៊ិកកាតយ័។

២ កាណាគី អាញ ប័ប័ ណោះ ឡាកោ អែរ រឹច លូ ប៊ិក សៃម ដុង អែរ ឡាក់ កា ដុង សាគោ ពីរ អែរ ឡាក់ កា ពីរ ក្លា។ ណាក កា មប សារ អំរ៉ាញ អ៊ីញ កេង ខាក់ ភៀ អន់ កាណាគី ណោះ រ៉ាងហៃ ប៉ាតាង អែរ ដេល។

៣ អាញ កា ប័ប័ កាណាគី កល់ តាំប៊ើះ ណោះ ទី កល់ ម៉ោញ ឡាកា ប៊ីត ចឹង តោ ហះកា តាំង ហាល ឡាកា ណោះ ព្រះ ណារ៉ូ ប៉ាណូស ពីង អង់កក់ តេះ កា ប៉ាណាំ គូប ចាក ព្រួយ កាណាគី ណោះ ទីប ញម ខាក់។

៤ ពូ កា ប៉ាណាំ គូប សាំប្រឹះ ប៉ានេ ណាក ខង ណាក មប អន់ សារ អំរ៉ាញ អ៊ីញ អែរ កា កាណា គី ណោះ ពូ កា សាំប្រឹះ ប៉ានេ កាណាគី ណោះ ដេល ទីប កាប ផា «ទី ពៀ ចឹង កេង សាម៉េ លូ កា ណាគី អា ? ទី ពៀ ចឹង អូ តាក្លុះ លូ អែរ ?»។

៥ ប្រឹះ អន់ កាណាគី ណោះ អូ កាប ខុយ កាប អ្នាត់ អេង លូ កាប ផាម៉ាត ប្រឹះ កា អន់ អែរ ទី អំរ៉ាញ អ៊ីញ រ៉ាងហៃ រ៉ាងរ៉ាង ៤២ ខែ។

៦ អែរ កាប ផាម៉ាត កា ប្រឹះ ប៊ិកកាតយ័ ទីប កាប ផាម៉ាត កា ចារ ប្រឹះ អែរ លូ កាប ផាម៉ាត កា ម្នត បក់ អែរ ពីង ប្លែង ដេល។

៧ ប្រឹះ អន់ អែរ តាក្លុះ ប្លឹះ លូ ម្នត ប៉ាសុន ប្រឹះ ទីប ទី ទ្រង អែរ លូ ប្រឹះ អន់ អែរ ទី អំរ៉ាញ អ៊ីញ អំប៉ាង ប៉ាណូស ទីខូ គ្រឹប ផ្លង់ គ្រឹប សុនសាត គ្រឹប ប៉ាថេត។

៨ កាប៉ាច់ ទី ប៉ាណូស អែរ ពីង អង់កក់ តេះ ពូ ចឹង ប៉ាណាំ គូប សាំប្រឹះ ប៉ានេ កាណាគី ណោះ យី ទី ប៉ាណូស ឡាក់ អូ ទី ប្រាគ់ សិច ឡឹង កាណេត អង់កក់ តេះ ពែ កាណុង ផាប ប្រាគ់ សិច ប៉ាណូស ឡាក់ ទី អាញ រីស យី ផាប មះ គន ចៀម ឡាក់ ពូ ប៉ាន់តោ។

៩ ហាក់ សាំយ៉ាង កាខាក់ ពិះ

១០ ផា ប្រឹះ អន់ បក់ ចំ ចឹង ត្រគ់ ខុក

បក់ ណោះ ពូ ចឹង រ៉ុប ចែត ខុក តាទីច

ផា បក់ ចំ ប្រឹះ អន់ ពូ ចឹង កោះ ប៉ាន់តោ

បក់ ណោះ ពូ ចឹង កោះ ប៉ាន់តោ តាទីច *។

* ១៣:១០ ១៣:១០ ផា បក់ ចំ ប្រឹះ អន់ ពូ ចឹង កោះ ប៉ាន់តោ បក់ ណោះ ពូ ចឹង កោះ ប៉ាន់តោ តាទីច ហ្នា ពូ ប្រាគ់ លូ គី ម៉ោញ ចំលួន ផោះ ផា បក់ ចំ កោះ ប៉ាន់តោ ពូ លូ ដារ ពូ កា ចឹង ប៉ាន់តោ អែរ លូ ដារ ដេល។

ទីល នីណោះ ម្នាក់ ប៉ាសុន ប្រើ ត្រង់ អត់ សាំវាញ លូ សៀ លើយ។

១១ កេះណោះ អាញ ប័ប័ កាណាតី អូ ដាត់ អ៊ីក កាលក ម៉ោញ ណារ ឡាច់ ឡើង ត្រោម តេះ ទី អង់តែ ញៀរ ឡាក់ កា អង់តែ គន ចៀម ហះកា ប៉ានីរ អ៊ែ តេះ ឡាក់ កា ណាក។

១២ កាណាតី ទី ម៉ោញ អន់ អំវាញ អ៊ីញ កា កាណាតី ណោះ រាំងហៃ ប៉ាតាង អ៊ែ ទីប ប្រើ អន់ ប៉ាណូស អ៊ែ ពីង អង់កក់ តេះ សាំប័ៈ ប៉ានេ កាណាតី ទី ម៉ោញ ឡាក់ ឡាកា កល់ ប៊ែត ចឹង តោ ណោះ ហះកា ព្រះ ណារ ដេល។

១៣ កាណាតី ទី ញៀរ ណោះ អ៊ែ តំបាង សារ អំវាញ អ៊ីញ កេង ខាក់ អ៊ែ អ៊ូ ប្រើ អន់ ទី អុញ ឡើង ប្លែង ឡើ ពីង តេះ អន់ ប៉ាណូស ប័ប័។

១៤ អ៊ែ ប៉ាងល់ ប៉ាណូស ពីង អង់កក់ តេះ ញន កា សារ អំវាញ អ៊ីញ តាងៗ ឡាក់ ប្រើ អន់ អ៊ែ ប្រើ អ៊ែ ប្រើ កា សារ អំវាញ អ៊ីញ ទីណោះ ប៉ាតាង កាណាតី ទី ម៉ោញ អ៊ែ រះ កា ប៉ាណូស អ៊ែ ពីង អង់កក់ តេះ ប្រើ ពូ តូ ប្រើ ហ៊ុប កាណាតី ទី ម៉ោញ ឡាក់ ឡាកា ត្រង់ ដាវ ហះកា អ៊ែ រីស ដេល។

១៥ ប្រើ អន់ អ៊ែ ទី អំវាញ អ៊ីញ អ៊ូ ប្រើ អន់ ហ៊ុប កាណាតី ណោះ ទី តាំងហើម ភៀ អន់ អ៊ូ កាប ម៉ាត់ ចឹង ប្រើ ពូ ប៉ាន់តោ ប៉ាណូស បក់ អូ ថៃ សាំប័ៈ ប៉ានេ ហ៊ុប កាណាតី ណោះ។

១៦ អ៊ែ កា ប៉ាងខំ ប៉ាណូស ទីខ្ល ទីប ម្នាក់ ប្រើ តិស ទីប ម្នាក់ ប៉ាសុន ដោច ដាច ទីប បក់ ប៉ាតុរង ទីប បក់ តាបាយ កាសត់ ទីប បក់ ប្រើ ទុច ពូ លូ បក់ ប្រើ ម៉ែត តាំងឡា អន់ សាក់ សាញ៉ា ចា ណាំ ពីង តិ សាម៉ា លើ ពីង កល់ យ៉ាង។

១៧ សាញ៉ា ចាណាំ អា យី សិច កាណាតី ណោះ លើ ឡេក ប៉ាតាង សិច អ៊ែ។ ពូ អូ អន់ ញៀ តាច់ លើ ប្រូ កាណាតី ញ៉ា អុះ ជា អូ ទី សាញ៉ា ចាណាំ ណោះ ពីង អ៊ែ។

១៨ ពីង សារ អា ហង ត្រង់ ទី ពុត ហ្សាំង សាឡាច់ យីត ចា ជ្រែប។ ញៀ ហ្សាំង សាឡាច់ ហាក់ យីត ឡេក ប៉ាតាង សិច កាណាតី ណោះ ពិ ខង ឡេក ណោះ យី ឡេក ម៉ះ ប៉ាណូស យី ៦៦៦។

១៤

សារ គន ចៀម លូ ម្នាក់ ១៤៤.០០០ ដូរ

១ កេះណោះ អាញ ប័ប័ គន ចៀម អន់តារ ពីង ប៉ានីម ស៊ីយ៉ុន លូ ទី ប៉ាណូស ១៤៤.០០០ ដូរ អ៊ែ អន់ខ្ល លូ អ៊ែ ដេល ម្នាក់ ទីណោះ ទី សិច គន ចៀម លូ សិច ពី អ៊ែ ពូ ច្រាក់ ពីង កល់ យ៉ាង។

២ កេះណោះ អាញ កាតាំង ប៉ានីរ ឡើង ប្លែង ឡាក់ កា ទៀក ជ្រៀយ តិស លើ ឡាក់ កា តេះតវ ចាំង កាខាក់ ប៉ានីរ អាញ កាតាំង ណោះ ឡាក់ កា ប៉ាណូស អ៊ែង ដូរ ផះ អន់ទេង ព្រួក អ៊ិត កាណាំ។

៣ ម្នាក់ ទីណោះ អន់ខែ ចាដៃ អញស៊ែ ណារ ហះ ឡើ គ្រេ ប្រើ អង់អ៊ែ លូ ហះ ម៉ាត់ កាណាតី ទី ប៉ាន់ ឡាក់ ទី អាញ រីស លូ ហះ ម៉ាត់ ម្នាក់ ក្រាក់ តាំងកង។ អូ ទី បក់ ញៀ ចឹង ហៀន ចាដៃ អញស៊ែ ណោះ អ៊ូ អុះ ទី ដឹង ប៉ាណូស ១៤៤.០០០ ដូរ ឡាក់ ប្រើ បិកកាតយ័ ហ្វាយ ឡើង អង់កក់ តេះ ណោះ ហង ចឹង អ៊ូ។

៤ ម្នាក់ ទីណោះ ស៊ុត កា ប៉ាណូស ដាត់ ត្រង់ កាខាក់ អូ ទី ប្រើ អន់ ឡាកោ ទី សារ ប៊ីត អ៊ីក ញន កា ប្រើ លូ អង់កាន់ អុះ។ គន ចៀម ឡាក់ ប៉ាក់ ចំ អន់ខែ កា ឡាក់ ពូយ ប៉ាក់ ចារ ណោះ ដេល។ ប្រើ ហ្វាយ អន់ខែ ឡើង ប៉ាណូស សួន អ៊ែង ឡាក់ អូ សៀ ប្រើ អន់ អន់ខែ ញៀប ឡាក់ កា ប្លែ គុល * ទៀន អន់ កា ប្រើ លូ កា គន ចៀម។

* ១៤:៤ ១៤:៤ សុនសាត អ៊ីស្រាអែល យើយ អ្យក់ ប្លែ គុល ទៀន អន់ កា ប្រើ បិកកាតយ័។ ជា ប៉ាណូស ញៀប ឡាក់ កា ប្លែ គុល យី ប៉ាណូស ណោះ កានីត ឡើង ពូ សាំវាប កា ប្រើ។ បំរហៃ សារ ឡាច់ (និក្ខមនំ) ២៣:១៩ លូ ចាបាប ម្នាក់ លេវី (លេវីនីយ) ២៣:៩-១៤។

៥ ម្ចាស់ ទិណោះ អូ ឃើយ កាប ពួង អុះ ខង អន់ខៃ ទី ពុត ដាក់ ត្រង់។

សារ បិយ ប្រៀប ប្រៀប ដូរ រ៉ះ

៦ អាញ កា បំបី បិយ ប្រៀប ម៉ោញ ដូរ ណាវ ផ្ទះ ប៉ាវ ពីង ប្លែង បិយ ណោះ អើ រ៉ះ សារ ដាក់ ឡាក់ អ្វី លើយ ពីរ រ៉ះ កា ប៉ាណាស អ្វី ពីង អង់កក់ តេះ គ្រីប សុនសាត គ្រីប ផ្ទៃ គ្រីប ប៉ាថេត។

៧ បិយ ណោះ កាប ម៉ែៗ ជា «ហាក់ អ្សល កូត៍ អ្សត កា ប្រៀប បិកកាតយ័ លូ ប៉ានេ សារ អំរ៉ាញ អីញ ម៉ះ អើ ពិ ខង ដាវ អើ តាត់សុន សារ ចែក ថូត ទីល កេះ ហាក់ សាំប្រៀប ប៉ានេ អើ ឡាក់ ប៉ាង កើត តេះ ប្លែង លូ ទៀក សាឡីត សាឡាយ លូ កល់ ទៀក ទិណោះ»។

៨ ទី បិយ ប្រៀប ម៉ោញ ដូរ ណាវ ពីរ ពួយ អន់តីត រ៉ះ ជា «ម្យ៉ែង បាបីឡូន ឡាក់ ម្យ៉ែង តីស តាលៀ យ វ៉ាយ វ៉ា កេះ ខង ម្យ៉ែង ណោះ អើ អន់ គ្រីប សុនសាត ប្រៀប លូ អង់កាន់ ឡាឡីត ឡាឡាត រៀប ឡាក់ កា អេត តាពៃ ឡាក់ ប្រៀប អន់ ទី ពុត បិច កាខាក់ កា សារ អូ ដាក់»។

៩ កេះណោះ ទី បិយ ប្រៀប ម៉ោញ ដូរ ណាវ ឡាក់ បិយ ទី ប្លែង ពីរ ពួយ អន់តីត កាប ម៉ែៗ ជា «ពៀ សាំប្រៀប ប៉ានេ កាណាត៍ អីក កាលក ណោះ លូ ហ៊ិប អើ លូ ទី ពូ សាក់ សាញ៉ា ចាណាំ ម៉ះ អើ ពីង កល់ យ៉ាង លើ ពីង តី

១០ បក់ ណោះ ប្រៀប ចឹង អីក កាខាក់ លូ ចឹង តាត់សុន សារ ចែក ថូត អូ តាប៉ាប តាប៉ុន អុះ លូ ប្រៀប ចឹង តាត់ អង់អីត ប៉ាណាប អើ លូ អុញ ចាយ ណាយ កាទីរ ហះ ងីរ ម្ចាស់ បិយ ប្រៀប ឡាក់ ដាក់ ត្រង់ លូ ហះ ងីរ គន ចៀម ដេល។

១១ អុញ ឡាក់ ប្រៀប អន់ ពូ អីត ប៉ាណាប កាខាក់ ណោះ ចឹង អ្ស លើយ។ ទី ម្ចាស់ បក់ សាំប្រៀប ប៉ានេ កាណាត៍ អីក កាលក ណោះ លូ ហ៊ិប អើ លូ ទី ពូ សាក់ សិច អើ ប្រៀប សាញ៉ា ចាណាំ អន់ខៃ ចឹង ទី សារ អីត ប៉ាណាប កាខាក់ ទីប កាម៉ាង ទីប កាដាវ អូ រ៉ាឡូរ អូ រ៉ាឡាក់ អុះ»។

១២ ទីល នីណោះ ម្ចាស់ ប៉ាសុន ប្រៀប ឡាក់ ប្រៀប ពួយ ចាបាប់ ប្រៀប លូ សៀ យីស៊ូ លើយ អន់ខៃ ត្រត់ ទី ពុត អត់ សាំរ៉ាញ។

១៣ អាញ កាតាំង ប៉ានីរ ឡើង ប្លែង កាប ជា «ហាក់ ច្រាត់ នីអៀះ គីត អៀ ប៉ាក់ ម៉ាត់ ទី បក់ តោ ញុន កា សៀ យីស៊ូ ទី សារ សាណុក សាវ៉ាត តាទីច ហង»។ ប៉ាដាត ប៉ាលីង ប្រៀប កាប ជា «តា ទីច ហង អន់ខៃ ទីខ្ល ចឹង អ្វី រ៉ាឡូរ អុ ក្លេះ ណាវ ហង ខង អន់ខៃ ចឹង ទី រ៉ាងរ៉ានី សាំរ៉ាប គ្រីប ងារ អន់ខៃ ប្រៀប ពៃ»។

សារ ច្រត្តិ អង់កក់ តេះ

១៤ អាញ បំបី កាម៉ល់ បាក ម៉ោញ ចារ លូ ទី ម៉ោញ ដូរ ឡាក់ កា ប៉ាណាស អង់អ្វី ពីង កាម៉ល់ ណោះ † អើ តល់ ម្ចាស់ ម៉ាស លូ ចឹក កាន់ខៀវ ឡាក់ សោត កាខាក់។

១៥ កេះណោះ ទី បិយ ប្រៀប ម៉ោញ ដូរ ណាវ ឡាក់ ឡើង រោង រ៉ាម៉ះ ឡាក់ កាប ម៉ែៗ លូ បក់ អ្វី ពីង កាម៉ល់ ណោះ ជា «ហាក់ អ្សក់ កាន់ខៀវ អីស ឡាក់ ច្រត្តិ ពិ ខង ទីល ចុន ច្រត្តិ កេះ អង់កក់ តេះ ទុំ បត់ ច្រត្តិ កេះ»។

១៦ ផ្ទះ ណោះ បក់ អ្វី ពីង កាម៉ល់ កា យើរ កាន់ខៀវ ពីង អង់កក់ តេះ អង់កក់ តេះ កា ច្រត្តិ កេះ ឡាក់។ ‡

† ១៤:១៤ ១៤:១៤ បំហៃ ដានីអើល ៧:១៣។ ‡ ១៤:១៦ ១៤:១៦ បំហៃ យូអើល ៣:១២-១៦។

១៧ កេះណោះ ទី បិយ ប្រ្លឹះ ម៉ោញ ដូវ ណាវ ឡាច់ ឡឹង រោង វ៉ាម៉ះ អ្នែ ពីង ប្លែង អ៊ែ ចឹក សាំង ឡាក់ សោត កាខាក់ ដេល។

១៨ កេះណោះ ទី បិយ ប្រ្លឹះ ម៉ោញ ដូវ ណាវ ឡាក់ តាំងឡា អុញ កា ឡាច់ ឡឹង អន់ហ្នឹង ឡាក់ កាកាប ម៉ៃៗ លូ បិយ បក់ ចឹក សាំង សោត ណោះ ផា «ហត់ អ្យក់ សាំង អ៊ីស ឡាក់ កាសិត អន់តង់ ប្លែ អង់កាច ពីង អង់កក់ តេះ ពិ ខង ប្លែ ទុំ បត់ អ្នែ កេះ»។

១៩ បិយ ណោះ កា យើរ សាំង ពីង អង់កក់ តេះ កាសិត ទិ អន់តង់ ប្លែ អង់កាច ពីង អង់កក់ តេះ កេះ ទិ ឡុត កេះណោះ តេះ ពីង ចារ រ៉ូត ប្លែ អង់កាច ឡាក់ ចារ ប្រ្លឹះ អ៊ែក កាខាក់។

២០ ចារ រ៉ូត ប្លែ អង់កាច ណោះ អ្នែ តែង ឡឹង ម្យើង ផះ ពូ ចត់ ប្លែ អង់កាច កា ទី ផាម ហូរ ឡាច់ ឡឹង ចារ ណោះ ទូល ហារ ជ្រុ គីត ពីរ សេះ ហូរ ចាំងហាយុត ៣០០ កាឡុមុត។

១៥

សារ បិយ ប្រ្លឹះ តាំប៊ើះ ដូវ ឡាក់ ប្រត់ អន់ ប៉ាណូស ឡាក់បាក

១ កេះណោះ អាញ កា បបំ សារ ម៉ោញ ណាវ តុត តិស អ្នែ ពីង ប្លែង យី សារ ឡាក់ ត្រត់ ញម កាខាក់ យី ទី បិយ ប្រ្លឹះ តាំប៊ើះ ដូវ ឡាក់ ចឹង ប្រត់ អន់ ទី សារ ឡាក់បាក ទី តាំប៊ើះ យី សារ ឡាក់បាក ឡាក់ ពីះ អន់តិត ឡឹង ពូ ប៉ាក់ សារ ឡាក់បាក អា កេះៗ ណោះ ប្រ្លឹះ បិកកាតយំ កា តាក់ អង់កេះ សារ អ៊ែ អ៊ែក ហង។

២ កេះណោះ ណាវ អាញ បបំ ឡាក់ កា ទៀក តាំងលេវ៉ា សាង ឡាក់ កា សាមីល វ៉ាបោះ ហី កាប្រី ឡាក់ កា អុញ។ មូត បក់ ចាយំ កាណាត់ អូ ដាក់ អ៊ែក កាលក ទីប ហ៊ុប អ៊ែ លូ ឡេក ប៉ាតាង សិច អ៊ែ ណោះ អន់ខែ អន់តាវ ហះ សានែង ទៀក តាំងលេវ៉ា សាង ណោះ ទីប ចឹក ព្រួក ម៉ះ ប្រ្លឹះ បិកកា តយំ ទីខុ។

៣ អន់ខែ ចាដៃ អញស៊ែ វត់ ម៉ូសេ ឡាក់ ប្រត់ ងារ កា ប្រ្លឹះ លូ អញស៊ែ គន ចៀម ផាះ

«អី ប្រ្លឹះ បិកកាតយំ ឡាក់ ទី សារ អំវាញ អីញ កា ឡឹង កាណាត់ ញាៗ ទិណោះ ងារ អ៊ីស ប្រត់ ស៊ុត កា ដាក់ កេង ត្រត់ ញម កាខាក់។

អី សាដាច់ ឡាក់ វ៉ាងហៃ គ្រីប សុនសាត ទ្រង អ៊ីស ស៊ុត កា ដាក់ ត្រង់ តាទីច។

៤ អី ប្រ្លឹះ តាំងឡា អូ ទី បក់ ពៀ ចឹង អូ អ្យល កូត អ្យត កា អ៊ីស លូ អូ ទី ពៀ ចឹង អូ ប៉ានេ អ៊ីស

ខង ដឹង អ៊ីស ហង ឡាក់ ដាក់ កាខាក់ ប៉ាណូស គ្រីប សុនសាត ចឹង ប៉ាណា គូប ពីះ កាដាប សាំប្លឹះ ប៉ានេ អ៊ីស

ខង ពូ បបំ អ៊ីស តាត់សុន សារ ដាក់ ត្រង់ តាទីច»។

៥ អន់តិត ឡឹង ណោះ ណាវ អាញ បបំ កាណាង ដាក់ កាខាក់ ពីង វ៉ាណើះ សាំវ៉ាប វ៉ាម៉ះ ប្រ្លឹះ កា បើក អ្នាត អំបារ។

៦ ទី បិយ ប្រ្លឹះ តាំប៊ើះ ដូវ ឡាក់ ចឹង ប្រត់ អន់ ទី សារ ឡាក់បាក ទី តាំប៊ើះ កា ឡាច់ ឡឹង កាណាង ដាក់ កាខាក់ ណោះ ទីប កាសិប ពៀត ខោ អារ ប្រត់ លូ កាណាត់ បាក ដាក់ ឡាយ៉ាម កាំឡាក់ លូ ចែត ម៉ាអ៊ែវ ម៉ាស ពីង អន់តើះ។

៧ កាណាង កាណាគី ឡាក់ ទី អាញ រ៉ុស ទី ប្លាន់ ណោះ ទី កាណាគី ម៉ៅញ អន់ អង់គៀន ម៉ាស តាំប៉ើ: កា បិយ ប្រ្លឹះ តាំប៉ើ: ដូវ ណោះ:។ ពីង អង់គៀន ទីណោះ: ប៉ាញ ដឹង សារ ប្រ្លឹះ អីក យី សារ អីក ម៉ះ ប្រ្លឹះ បិកកាតយី ឡាក់ ទី អាញ អ៊ែ រ៉ុស លើយ។

៨ ពីង កាណាង ដាក់ កាខាក់ កា ប៉ាញ ដឹង កា អ៊ី ឡាច់ ឡឹង សារ តាតារ ក្លាត់ លូ សារ អំរ៉ាញ អីញ ម៉ះ ប្រ្លឹះ អូ ទី បក់ ពៀ អូ ម៉ុត ពីង កាណាង ដាក់ កាខាក់ ណោះ ទី អុះ ជា សារ ឡាបាក ទី តាំប៉ើ: ឡាក់ ឡាច់ ឡឹង បិយ ប្រ្លឹះ តាំប៉ើ: ណោះ បើ កេះ។

១៦

សារ អង់គៀន ម៉ាស តាំប៉ើ:

១ អាញ កា កាតាំង ប៉ានីរ កាប ម៉ៃៗ ឡឹង រោង រ៉ាម៉ះ រះ កា មូត បិយ ប្រ្លឹះ ទី តាំប៉ើ: ដូវ ណោះ ជា «ហត់ អន់ដីស អ្យក់ អង់គៀន ទី តាំប៉ើ: ឡាក់ ទី សារ ប្រ្លឹះ អីក ណោះ ឡា តុះ ពីង អង់កក់ តេះ ពិ»។

២ បិយ ទី ម៉ៅញ កា អ្យក់ អង់គៀន ម៉ះ អ៊ែ ឡា តុះ ពីង អង់កក់ តេះ ជាឌី ប៉ាណូស បក់ ទី សាញ៉ា ចាណាំ ម៉ះ កាណាគី អីក កាលក លូ បក់ សាំប៉ើ: ប៉ានេ ហ៊ិប អ៊ែ កា អេះ អោម អីត ប៉ាណាប កាខាក់។

៣ បិយ ទី ពៀរ កា អ្យក់ អង់គៀន ម៉ះ អ៊ែ ឡា តុះ ពីង ទៀក សាឡឹត សាឡាយ ជាឌី ទៀក ណោះ កា កេះ ផាម ឡាក់ កា ទៀក អោម ប៉ាទ្រូ ទី កាណាគី ញ៉ាៗ ឡាក់ អ៊ែ កាណាង ទៀក សាឡឹត សា ឡាយ ណោះ កា តៅ ទី ទូត។

៤ បិយ ទី ប៉ែង កា អ្យក់ អង់គៀន ម៉ះ អ៊ែ ឡា តុះ ពីង តាំងលេ លូ ទ្រុង ទៀក លូ ពីង ត្រោម ទៀក អន់ទៀតៗ ជាឌី តាំងលេ ទ្រុង ទៀក លូ ត្រោម ទៀក ទីណោះ: កា កេះ ផាម ដេល។

៥ កេះណោះ អាញ កាតាំង បិយ ប្រ្លឹះ ឡាក់ តាំងឡា រ៉ាំងហៃ ទៀក កាប ផាះ

«អី ប្រ្លឹះ ឡាក់ ទី អាញ រ៉ុស អ៊ែ រ៉ប់ ដាវ អា លូ អ៊ែ ឡឹង សើត ពៃ

អីស ដាក់ ត្រង់ តាទីច

ខង អីស តាត់សិន សារ ចែត ចូត នីអៀ ត្រក់ តាទីច ហង

៦ ខង ពូ ប៉ាន់តៅ មូត ប៉ាសុន អីស

លូ មូត រ៉ាគីយ អីស អន់ អន់ខៃ ឡាច់ ផាម

ទីល នីណោះ: អីស អន់ ពូ អែត ផាម

ត្រក់ លូ សារ ពូ ប្រឹក្តិ យច ហង»។

៧ អាញ កា កាតាំង ប៉ានីរ កាប ឡឹង អន់ហ្នឹង ចារ រ៉ាម៉ះ ប្រ្លឹះ ជា «តាទីច ហង អី ប្រ្លឹះ តាំងឡា ឡាក់ ទី សារ អំរ៉ាញ អីញ ក្លា ឡឹង កាណាគី ញ៉ាៗ អីស តាត់សិន សារ ដាក់ ត្រង់ តាទីច»។

៨ បិយ ទី ប្លាន់ កា អ្យក់ អង់គៀន ម៉ះ អ៊ែ ឡា តុះ ពីង ដាវ ប្រឹក្តិ អន់ ដាវ កើត តុ កាខាក់ ឡាច់ អុញ ប្រឹក្តិ អន់ កា ប៉ាណូស រ៉ាឡាក រ៉ាឡាច់។

៩ ពូ រ៉ាឡាក ញន កា ត្រក់ តុ ដាវ ថាំង តាឡាម ហះកា ពូ អូ ចៃ បុនពែង ពុត ពៀក ម៉ាក់ ប៉ានេ ប្រ្លឹះ អុះ យី ពូ តុះ ប៉ាស្យាប កា ប្រ្លឹះ ឡាក់ ទី អំរ៉ាញ អីញ ប្រឹក្តិ អន់ ទី សារ ឡាបាក ទី អា។

១០ បិយ ទី ប៉ាតាម កា អ្យក់ អង់គៀន ម៉ះ អើ ឡា តូះ ពីង ត្រេ កាណាគី អ៊ីក កាលក ណោះ ផាឌី ប៉ាថេត អើ ណោះ កា ម៉ាម៉ាំង រ៉ាំងអ៊ីត ឡូត។ ប៉ាណូស ទីខូ កា កាប់ អំប៊ូត ទៅ ញុន កា ឡាបាក តាឡាមី។

១១ ពូ កា ត័ ប៉ាស្យាប កា ប្រ្លឹះ ឡាក់ អ្វែ ពីង ប្លែង ញុន កា អ៊ីត ប៉ាណាប កើត អេះ អោម ប៉ាញី ឡាកោ។ ទី សារ ប៉ាណាប ប៉ុប ណោះ កេះ ពូ អ្វែ កា អូ ចៃ ប៉ុនពែង ពុត ពៀក អ្នាត សារ យច ឡាក់ ពូ យើយ ប្រ័គី ណោះ អុះ។

១២ បិយ ទី ត្រោ កា អ្យក់ អង់គៀន ម៉ះ អើ ឡា តូះ ពីង តាំងលេ អ៊ីប្រាត តាំងលេ ណោះ កា ស្វាត់ សាអ៊ីត ឡូត ភៀ ប្រ័គី អន់ ទី ទ្រង អន់ កា មូត សាដាច់ ពីះ ឡឹង ដាវ ឡាច់ ចាក។

១៣ កេះណោះ អាញ ប៉ប ប្រ្លឹះ ប៊ីត ប៉ែង ឡាកោ អន់ខែ ឡាក់ កា កីត ម៉ោញ ឡាច់ ឡឹង ពីរ ណាក ម៉ោញ ឡាច់ ឡឹង ពីរ កាណាគី អ៊ីក កាលក ម៉ោញ ណាវ ឡាច់ ឡឹង ពីរ កាណាគី ឡាក់ ប៉ា ឡមី ប្រ័គី រ៉ាគីយ ប្រ្លឹះ ។

១៤ អន់ខែ ណោះ យី ប្រ្លឹះ ប៊ីត ប្រ្លឹះ រ៉ុត ចាក ប្រ័គី សារ អំរ៉ាញ អ៊ីញ ភៀ ប៉ាតុំ សាដាច់ ពីង អង់ កក់ តេះ ទីខូ អន់ ឡា តាកុះ ប៉ាក់ ដាវ កេង ខាក់ ម៉ះ ប្រ្លឹះ ឡាក់ ទី សារ អំរ៉ាញ អ៊ីញ ក្វា ឡឹង កាណា គី ញ៉ា។

១៥ (យីស៊ូ ផា «ហៃ អាញ ចឹង ពីះ ឡាក់ កា ប៉ាណូស អន់តុង។ ញើ អ្វែ ក្យាត់ លូ កាសិប ពៀត ខោ អារ អូ ចាក ឡុន សាឡុន អូ តាយុស កា ពូ ចឹង ហៃ បក់ ណោះ ទី សារ សាណុក សាវ៉ាត តា ទីច ហង»។)

១៦ ប្រ្លឹះ ប៊ីត កា ចាក ប៉ាតុំ សាដាច់ ទីណោះ អន់ អ្វែ ប៉ាក់ ចារ ម៉ោញ ឡាក់ អន់ សិច គុន ហេត្រី ផា អាម៉ាគេដុន។

១៧ បិយ ទី តាំប៉ើះ កា អ្យក់ អង់គៀន ម៉ះ អើ ឡា តូះ ពីង តារ៉ាំង អំពុន តេះ លូ ប្លែង ផាឌី កាតាំង ប៉ានីរ កាប ម៉ៃៗ ឡឹង ត្រេ សាដាច់ កាណុង រ៉ាំង រ៉ាម៉ះ ផា «កេះ ទី កេះ»។

១៨ កេះណោះ កា ទី កាំឡាត តេះតវ លូ រ៉ាវ៉ែត តេះ កេង កាខាក់ ឡឹង សាត់ ប៉ាន់ដា ទី ប៉ាណូ ស អ្វែ ពីង អង់កក់ តេះ អា ពៃ អូ យើយ ទី រ៉ាវ៉ែត តេះ កេង ខាក់ នីអៀ អុះ។

១៩ មឿង តីស សាដះ តេះ កើត ប៉ែង មឿង មឿង មូត សុនសាត អន់ទៀត ទីណោះ កា រ៉ាយ រ៉ា ទី ផះ ណោះ ប្រ្លឹះ កាចាំង កា មឿង បាប៊ីឡុន អើ ប្រ័គី អន់ មឿង តីស ណោះ អែត តាពៃ ពីង ពៀង អន់ ទី ឡូត យី អែត សារ អើ អ៊ីក កេង ខាក់។

២០ ទី តាក្វាល់ កា តាលៀយ ហ៊្យង ទី កាប៉ាច់ ប៉ានីម កា អូ ប៉ប កេះ ដេល។

២១ ផះ ណោះ ទី ប្ល្លើ ម៉ារៀល អៀង កាខាក់ ឡិ ឡឹង ប្លែង ត្រត់ ពីង ប៉ាណូស ប្ល្លើ ម៉ារៀល ម៉ោញ កាតុ ក្លាំង ៣០ កាឡូ សល់។ ពូ កា ត័ ប៉ាស្យាប កា ប្រ្លឹះ ញុន កា សារ ឡាបាក កើត ឡឹង ប្ល្លើ ម៉ា រៀល ណោះ ឡាក់ សារ ថុក ប៉ាណាប កាខាក់។

១៧

សារ អង់កាន់ ម៉ាលេង លូ កាណាគី អ៊ីក កាលក

១ កេះណោះ ទី បិយ ប្រ្លឹះ ម៉ោញ ដុវ កាណុង មូត បិយ ទី តាំប៉ើះ ឡាក់ ចឹក អង់គៀន ទី តាំប៉ើះ ណោះ ឡា កាប លូ អាញ ផា «ចុ ឡា ប៉ាក់ អា អាញ ចឹង តាំបាង អន់ អីស ប៉ប ប្រ្លឹះ តាត់សុន

សារ ចែក ថ្ងៃ អង់កាន់ ម៉ាលេង ឡាក់ លៅ លេង សិច ឡាក់ អង់អ្នែ ពីង ចារ ឡាក់ ទី ទៀក ទ្រុង អៀង។

២ សាដាច់ អ្នែ ពីង អង់កក់ តេះ ឡាក់ តែប លូ អង់កាន់ ណោះ ប៉ាណូស ពីង អង់កក់ តេះ កា តែប លូ អង់កាន់ ម៉ាលេង ណោះ ដេល ពៀប ឡាក់ កា ប៉ាញីល អែត»។

៣ បិយ ណោះ កា ប៉ោក អ្នក អាញ ញុន អំរ៉ាញ ប៉ាង៉ាត់ ប៉ាលីង ប្រ្រឹះ ឡាក់ ប៉ាត់ ស្រែ តីស ហះ ចារ ណោះ អាញ កា ប៉ប អង់កាន់ ម៉ោញ ដួវ ជិះ កាណាត់ អ៊ិក កាលក នែវ កាហ្រី។ កាណាត់ ណោះ ទី កល់ តាំប៉ើះ អង់តែ អញជីត លូ ទី ច្រាត់ សិច តាងៗ ប៉ាញី ឡាក់ កា សិច កាប ជា ម៉ាត កា ប្រ្រឹះ បិកកាតយី។

៤ អង់កាន់ ណោះ អង់តុក អញជុ ពៀត អារ នែវ ណាំអិត លូ នែវ កាហ្រី ទីប សាលើម ឡាក់ ចែក ម៉ាស លូ តាយ៉ាល់ តាងៗ លូ អែ ចឹក ពៀង ម៉ាស ឡាក់ ប៉ាញី ដឹង កា សារ អ៊ិក ប៊ីត ឡាក់ សារ ខាអឹម ខាអក់ លូ សារ អែ ប្រឹត លូ កាម៉ាត ដេល។

៥ ពីង កល់ យ៉ាង អង់កាន់ ណោះ ទី ច្រាត់ សិច កាប ប៉ាញីជៀវ ជា «ម៉ឿង តីស បាបីឡុន ឡាក់ មើត ម្នត អង់កាន់ ម៉ាលេង លូ គុល សារ អ៊ិក ប៊ីត ឡាក់ ត្រត់ ខាអឹម ខាអក់ ពីង អង់កក់ តេះ អា»។

៦ អាញ ប៉ប អង់កាន់ ណោះ ពៀប ឡាក់ កា អែ ប៉ាញីល ជាម ម្នត ប៉ាសុន ប្រ្រឹះ បក់ រះ ឡឹង សារ យីស្វី ញុន អែ ប៉ាន់តៅ ពូ អៀង។ ផះ អាញ ប៉ប អង់កាន់ ណោះ អាញ ញម កាខាក់។

៧ បិយ ណោះ កាកាប លូ អាញ ជា «ញ៉ា ត្រត់ អីស ញម ខាក់ នីអៀ? អាញ ចឹង រះ អង់ អីស អ្នឡឹង សារ អង់កាន់ ណោះ ឡាក់ អោន សាតឹម លូ ឡឹង កាណាត់ អ៊ិក កាលក អែ ជិះ ឡាក់ ទី កល់ តាំប៉ើះ អង់តែ អញជីត ណោះ ដេល។

៨ កាណាត់ អីស ប៉ប ណោះ សើត ពែ ទី ហះកា កិញអៀ អា អូ ទី កេះ។ អែ ចឹង ឡាច់ ឡឹង ឡុះ ជ្រុ កេះណោះ អែ ចឹង តៅ ហ៊្យង ហ្ស៊ីត។ កាប៉ាច់ ប៉ាណូស អ្នែ ពីង អង់កក់ តេះ ពូ ចឹង ញម ខាក់ ញុន កា ប៉ប កាណាត់ ណោះ ខង សើត ពែ ទី កិញអៀ អា អូ ទី កេះ ហះកា អែ ចឹង ឡាច់ ពីះ ម៉ោញ ទង ណារ។ ហះកា ទី បក់ ប្រ្រឹះ ច្រាត់ សិច ពីង ជាប់ ច្រាត់ សិច បក់ ទី អាញ រុស ឡាក់ អែ ច្រាត់ ឡឹង កាណើត តេះ ប៉្លង ពែ អង់ខែ អូ ញម កា កាណាត់ ណោះ អុះ។

៩ សារ អា ត្រត់ ទី ពុត ហ្យាង សាឡាច់ យីត ចាជ្រុប ណោះ ចឹង ហ្លង់។ កល់ តាំប៉ើះ យី បិច កាប ឡឹង ប៉ានីម តាំប៉ើះ ឡាក់ ចារ អង់កាន់ ណោះ អង់អ្នែ * លូ បិច កាប ឡឹង សាដាច់ តាំប៉ើះ ដួវ ដេល។

១០ សាដាច់ ប៉ាតាម ដួវ តៅ កេះ ទី ម៉ោញ ដួវ ផះ អ្នែ រ៉ាងហៃ រ៉ប ដាវ អា លូ ម៉ោញ ដួវ ណារ បើ ពីះ ទីល អុះ ប៉ាត់ សាដាច់ ណោះ ទីល ទៀ អែ ចឹង រ៉ាងហៃ ប៉ាចេត បាប៊ីត អូ ទុញ អុះ។

១១ កាណាត់ អ៊ិក កាលក ឡាក់ ទី ផះ សើត ពែ ហះកា កិញអៀ អា អូ ទី កេះ អែ ចឹង ពីះ ប្រឹត សាដាច់ ទី តាំងហាម។ អែ កា សាដាច់ កាណុង សាដាច់ ទី តាំប៉ើះ ណោះ ដេល អែ កា ចឹង តៅ ហ៊្យង ហ្ស៊ីត។

១២ អង់តែ អញជីត ឡាក់ អីស ប៉ប ណោះ យី បិច កាប ឡឹង សាដាច់ អញជីត ដួវ ឡាក់ បើ ទី ប្រឹត សាដាច់ ហះកា សាដាច់ ទីណោះ ចឹង ទី អំរ៉ាញ អីញ ប្រឹត សាដាច់ ដឹង ម៉ោញ មង អង់ខុ លូ កា ណាត់ អ៊ិក កាលក ណោះ។

១៣ សាដាច់ ទីណោះ រែវ ពុត គូប សោប យី មប សារ រ៉ាងហៃ រ៉ាងខ្យា ម៉ះ អង់ខែ អង់ កា កាណាត់ អ៊ិក កាលក ណោះ។

* ១៧:៩ ១៧:៩ សារ អា បិច កាប ឡឹង ម៉ឿង រ៉ុម ឡាក់ ពូ ប្រឹត ពីង ប៉ានីម តាំប៉ើះ។

១៤ សាជាច ទី អញ្ជើង ជិត ចឹង ប៉ាណាំ គូប តាកុះ ប៉្លះ លូ គន ចៀម ហះកា ចឹង ទី ទ្រង គន ចៀម ខង អើ ឡាក់ ពី តាំងឡា តិស ហ្គិត ឡឹង ពី តាំងឡា អន់ទៀតៗ លូ សាជាច ឡាក់ តិស ហ្គិត ឡឹង សាជាច អន់ទៀតៗ។ កា ទី ម្ចត បក់ ប្រ្លឹះ រើស អ្យក់ ឡាក់ សៀ ដាក់ ត្រង់ អែ អន់ខុ លូ អើ ដេល»។

១៥ បិយ ប្រ្លឹះ រះ កា អាញ ណារ៉ូ ជា «ចារ ឡាក់ ទី ទៀក ទ្រង អៀង ឡាក់ អីស បំបំ អង់កាន់ ម៉ាលេង អង់អែ ណោះ យី បិច កាប ឡឹង ម្ចត សុនសាត អន់ទៀតៗ ប៉ាថេត អន់ទៀតៗ លូ ប៉ាណូ ស អៀង កាខាក់។

១៦ កាណាគី អិក កាលក លូ អង់តៃ អញ្ជើង អីស បំបំ ណោះ អន់ខែ ចឹង អូ ណិស កា អង់កាន់ ម៉ាលេង ណោះ ទីប ចឹង ថាឡាយ វ៉ាស អំប៉ាស អើ អន់ ទី លូ រុស អ្នក អញ្ជើង អារ ប្រគី អន់ អើ អែ សាឡុន កេះណោះ សា ប៉ាំងឡៃ អើ លូ ពុះ អើ ពីង អញ

១៧ ខង ប្រ្លឹះ ប្រគី អន់ អន់ខែ ទី ពុត ប្រគី ពួយ ជិនកាន អើ លូ អន់ អន់ខែ វែវ ពុត គូប សោប មប សារ វ៉ាំងហៃ វ៉ាំងខ្យា ម៉ះ អន់ខែ អន់ កា កាណាគី អិក កាលក ណោះ លើយ ទីល កេះ ទី ងារ ពួយ ប៉ានីរ ប្រ្លឹះ។

១៨ កាប៉ាច់ អង់កាន់ អីស បំបំ ណោះ យី មៀង តិស ឡាក់ ទី អំវ៉ាញ អីញ ពីង សាជាច អន់ទៀតៗ អែ ពីង អង់កក់ តេះ អា»។

១៨

សារ មៀង បាបីឡុន វ៉ាយ វ៉ា

១ អន់តិក ឡឹង ណោះ អាញ បំបំ បិយ ប្រ្លឹះ ម៉ោញ ណារ៉ូ ឡាក់ ទី អំវ៉ាញ អីញ កេង ខាក់ ជីវ ឡឹង ប្លែង តាតារ ក្នាក់ ពីង ឡាកោ អើ ណោះ កា តាក់ តាតារ ពីង អង់កក់ តេះ។

២ អើ កាប ម៉ែៗ ផោះ

«មៀង បាបីឡុន ឡាក់ មៀង តិស តាលៀយ វ៉ាយ វ៉ា កេះ

មៀង អា កើត ចារ ម្ចត ប្រ្លឹះ ប៊ីត ប្រ្លឹះ រឹត
លូ ចារ សែម អ្យំ អូ ដាក់ គ្រីប នៃវ ឡាក់ ត្រត់ ខាអីម

៣ ខង ប៉ាណូស គ្រីប សុនសាត បិច កា មៀង អា
ពៀប ឡាក់ កា តែប លូ អង់កាន់ ម៉ាលេង

ពៀប ឡាក់ កា ប៉ាញីល តាពៃ
ឡាក់ ប្រគី អន់ ទី ពុត បិច កាខាក់ កា សារ អូ ដាក់។

ម្ចត សាជាច អែ ពីង អង់កក់ តេះ បិច កា មៀង អា
ឡាក់ កា ប្រគី លូ អង់កាន់ ដេល

កាប៉ាច់ ម្ចត បក់ ចាក ណាំង សា ពីង អង់កក់ តេះ អា
ពូ កា ណាំង សា ទី កើត ប្រ្លឹះ ប៉ាតុរដំ

ញុន កា អំវ៉ាញ អីញ លូ សារ រត់ សើម
ឡាក់ អៀង កាខាក់ កាណុង មៀង អា ដេល»។

៤ អាញ កាតាំង ប៉ានីរ ម៉ោញ ណារ៉ូ កាប ឡឹង ប្លែង ផោះ

«អី ប៉ាសុន អាញ ហត់ ឡាច់ ឡើង មៀង អា ពិ
កៀ ជែ អន់ ទី សារ យច អន់ ខ្ល លូ អ៊ែ
អ្សត ផែត ទី សារ ឡាចាក ឡាក់ កា អ៊ែ ដេល

៥ ខង សារ យច ពីង មៀង អា អៀង តាឡាម ពូក ទីល ប្លែង
ប្រ្លឹះ អ៊ែ កា កាចាំង ឡើង សារ អ៊ែក ប៊ីត ម៉ះ អ៊ែ។

៦ ហត់ ប្រឹក កា មៀង អា ពិ
ឡាក់ កា សារ អ៊ែ ប្រឹក កា ពូ ពែ ហង
ផា អ៊ែ ប្រឹក កា ពូ នីចម៍
ត្រត់ តូ អ៊ែ ក្លា ឡើង ណោះ ណារូ
លូ ត្រឹង តាត់ អំប៉ាញ ពៀង ឡាក់ អ៊ែ អន់ កា ពូ
ម៉ោញ កើត ពៀរ ដេល។

៧ មៀង អា ប៉ានេ ឡាកោ ទៅ លូ អ៊ែ រ៉ត់ សើម នីចម៍
ត្រត់ ប្រឹក អន់ អ៊ែ ទី សារ អ៊ែក ប៉ាណាប លូ សារ ញ៉ា សោក នីណោះ ដេល
ខង អ៊ែ យីត កាណាង ពុត ផា
"អាញ ឡាក់ សាដាច់ អង់កាន់ ផះ អ៊ែ រ៉ាំងហៃ រ៉ាំងខ្យា
អាញ អូ ត្រត់ អង់កាន់ អន់ត្រាំ អុះ
អាញ អូ ត្រត់ ទី សារ ញ៉ា សោក លើយ ទីល តែង ម៉ាត់ ទៀ ដេល"។

៨ ញុន ខ អា បះ ចឹង ទី សារ ឡាចាក អន់ទៀតៗ
កើត ពីះ ពីង មៀង អា កាណាង ដាវ ដឹង ម៉ោញ។
ប៉ាណូស អ៊ែ ពីង មៀង ចឹង ត្រត់ តោ ញ៉ា សោក ឡាយុត ឡាងរ៉ាញ
លូ ចឹង ទី អុញ សា ចាំឡាយ មៀង ដេល
ខង ប្រ្លឹះ ប៊ីកកាតយ៍ ឡាក់ តាំងឡា តាត់ស៊ុន សារ ចែត ចូត មៀង អា
អ៊ែ ទី អំរ៉ាញ អ៊ែញ កេង ខាក់»។

៩ កាប៉ាច់ មូត សាដាច់ អ៊ែ ពីង អង់កក់ តេះ ឡាក់ ប៊ុច កា មៀង ណោះ ឡាក់ កា ប្រឹក លូ អង់កាន់
ទីប អ៊ែ រ៉ត់ សើម ពីង មៀង ណោះ ប៉ាត់ អន់ខែ ប័ប អ៊ី អុញ ផះ អុញ សា មៀង ណោះ អន់ខែ
ចឹង អុក ពុត ពៀក ញ៉ា សោក ឡូត។

១០ សាដាច់ ទីណោះ ចឹង តាវ ហៃ ឡើង ចាំងហាយុត ទីប អ្សត កា សារ អ៊ែក ប៉ាណាប ឡាក់ កើត
ពីះ ពីង មៀង ណោះ លូ កាប ផាះ

«ឡាចាក កាខាក់ ហង ឡាចាក កាខាក់ ហង
អី មៀង តិស បាប៊ីឡុន ឡាក់ កេង ខាក់ វេ !
ខង ប្រ្លឹះ ចែត ចូត អន់ អ៊ែស រ៉ាយ រ៉ា ទី
កាណាង រ៉ាំងរ៉ាំង ដឹង ម៉ោញ មង»។

១១ ផះ ណោះ មូត បក់ ចាក ណាំង សា អ៊ែ ពីង អង់កក់ តេះ កា ចឹង ញ៉ា សោក អុក ពុត ពៀក កា
មៀង ណោះ ដេល ខង អូ ទី ពៀ ចឹង តាច់ រ៉ាស អំប៉ាស អន់ខែ ណារូ ហង។

១២ វ៉ាស អំប៉ាស ទិណោះ ទី ឡាក់ កា ម៉ាស ប្រាក់ តាយ៉ាល់ តាងៗ កាណាត់ ដាក់ ឡាយ៉ាមី កាខាក់ កាណាត់ នៃវណាំអ៊ិត នៃវ កាប្រី កាណាត់ សូត្រី អ៊ឹង បោផ្លូវ គ្រឹប នៃវ យឿង គ្រឹប នៃវ ឡាក់ ប្រីត្រី លូ ពួក ប្រីត្រី លូ អ៊ឹង ឡាក់ គីត ខា ប្រីត្រី លូ ប៉ាសយ៉េ លូ សាប៉ានី លូ អំហ្គោ បាក

១៣ អំហ្គិក ហិល អំហ្គិក តាំងហ៊ិម យឿង បោផ្លូវ អន់ទៀតៗ តាពៃ សាងី តាប៉ុង ពៀ សាឡី រីក ចៀម សេះ វ៉ាតេះ លូ ប៉ាណូស ឡាក់ ពូ រ៉ុប ប្រីត្រី ទុច។

១៤ ម្នូត បក់ ចាក ណាំង សា ណោះ ចឹង កាប លូ មឿង បាបីឡុន ផាះ

«វ៉ាស អំប៉ាស ឡាក់ អីស បិច កា ទី ណោះ ហ៊្យង ហៀត ទី កេះ
កាណាត្រី គីត ខា លូ កាណាត្រី ប៉ារីក ប៉ាសើម មះ អីស ទិណោះ អូ ប៉ប កេះ
អូ ទី ពៀ ចឹង ណាំង ទី ណារ អុះ»។

១៥ ម្នូត បក់ ណាំង សា កើត ប្រ្រះ ប៉ាតុរដំ ញុន កា ប្រូ កាណាត្រី ពីង មឿង ណោះ អន់ខែ ចឹង អន់ តាវ ហៃ ឡឹង ចាំងហាយុត ទីប ញ៉ាំ សោក អុក ពុត ពៀក អ្សត កា សារ ចុនចៃ ឡាក់ កើត ពីះ ពីង មឿង ណោះ។

១៦ អន់ខែ ចឹង កាប ផាះ

«ឡាំបាក កាខាក់ ហង ឡាំបាក កាខាក់ ហង
ម្នូត មឿង តីស ណោះ
ឡាក់ យើយ កាសិប ពៀត ខោ អាវ ប្រីត្រី លូ កាណាត់ ដាក់ ឡាយ៉ាមី
កាណាត់ នៃវ ណាំអ៊ិត នៃវ កាប្រី
ទីប សាណើម ឡាកោ ប៉ាក់ ម៉ាស លូ តាយ៉ាល់ តាងៗ។

១៧ វ៉ាស អំប៉ាស ឡាក់ អៀង កាខាក់ អា
ហ៊្យង វ៉ាយ រ៉ាំ ទី រ៉ាំងរ៉ាំង ដឹង ម៉ោញ មង»។

ម្នូត បិត កាំប៉ាន លូ ម្នូត ជិះ កាំប៉ាន ម្នូត ប្រីត្រី គូលី ពីង កាំប៉ាន លូ ម្នូត ចាក ណាំង សា ទ្រង ទៀក ទិណោះ អន់ខែ ចឹង អន់តាវ ហៃ ឡឹង ចាំងហាយុត។

១៨ ប៉ាក់ អន់ខែ ប៉ប អ្សី អុញ ផះ អុញ សា មឿង ណោះ អន់ខែ ចឹង កាប ម៉ៃៗ ផា «ទី មឿង ចំ ចឹង ប៉ានដីប ឡាក់ កា មឿង តីស អា ?»

១៩ អន់ខែ កា ចឹង កោច តេះ ចី ពីង កល់ អន់ខែ ទៅ លូ ញ៉ាំ សោក អុក ពុត ពៀក ទីប កាប ផាះ

«ឡាំបាក កាខាក់ ហង ឡាំបាក កាខាក់ ហង
មឿង តីស ឡាក់ ប្រីត្រី អន់ ម្នូត តាំងឡា កាំប៉ាន អ្នែ ពីង ទៀក សាឡីក សាឡាយ ណាំង សា ទី
ញុន កា វ៉ាស អំប៉ាស ពីង មឿង អា
ខង រ៉ាំងរ៉ាំង ដឹង ម៉ោញ មង មឿង អា វ៉ាយ រ៉ាំ ហង»។

២០ អី ម្នូត អ្នែ ពីង ប្លែង
ហាក់ ហោក រីក កា សារ វ៉ាយ រ៉ាំ ពីង មឿង ណោះ ពិ
អី ម្នូត ប៉ាសុន ប្រ្រះ លូ ម្នូត រះ ប៉ាតាង យីស៊ូ លូ ម្នូត វ៉ាគីយ ប្រ្រះ
ហាក់ ហោក រីក ដេល ពិ

ខង ប្រ្រឹះ តាត់ស៊ិន សារ ចែក ថូត មៀង អា
អន់ ត្រក់ ឡាក់ កា ពូ ប្រ្រឹក កា អន់ដីស ពៃ ដេល។

២១ ផ្ទះ ណោះ ទី បិយ ប្រ្រឹះ ម៉ៅញ ដូរ ឡាក់ ទី អំរាញ អីញ កេង ខាក់ កា លឹក អំហ្គោ តីស ប៉ាឡិ
ពីង ទៀក សាឡិក សាឡាយ ទីប កាប ផាះ

«ពូ ចឹង តាឡាក់ អ្នាត មៀង តីស បាបីឡូន នីអៀ ដេល
អូ ទី ពៀ ចឹង បំបំ មៀង ណោះ ណាវ ហង។

២២ ពូ ចឹង អូ កាតាំង ប៉ានីរ ពូ អន់ទែង ញុក អិត កាណី
ខ្លោម ច្បាប់ ខ្លោម ប៊ី ពីង អីស ណាវ អុះ។

កា អូ ទី មូត វ៉ាគីយ ប្រ្រឹក ង៉ារ គ្រីប នែវ
លូ អូ កាតាំង ពូ ប៉ែះ ពៀ ពីង អីស ណាវ ដេល។

២៣ ចឹង អូ ទី អុញ តាគៀង តាតារ កាណុង អីស ណាវ អុះ
លូ អូ កាតាំង ប៉ានីរ ពូ ប៉ាញសង់ ក្លោ កាម៉ាញ កាណុង អីស ណាវ ដេល
ខង អីស ប៉ាងល់ ទី សុនសាត ញុន កា គ្រូ អំហ្គោ ម៉ះ អីស
លូ មូត បក់ ណាំង សា កាណុង អីស ពៃ
ស៊ុត កា មូត ប្រ្រឹក កាន តីស ឡឹង ពូ អ៊ែ ពីង អង់កក់ តេះ អា។

២៤ កាណុង អីស បំបំ ដឹង ផាម មូត វ៉ាគីយ ប្រ្រឹះ
លូ ផាម មូត ប៉ាសុន ប្រ្រឹះ
លូ ផាម ទី មូត បក់ ពូ ប៉ាន់តៅ អ៊ែ ពីង អង់កក់ តេះ អា ដេល»។

១៩

សារ ពូ ប៉ានេ ប្រ្រឹះ ពីង ប្លែង

១ អន់តីត ឡឹង ណោះ អាញ កាតាំង ឡាក់ កា ប៉ានីរ ប៉ាណូស អៀង ដូរ កាប ម៉ៃៗ ពីង ប្លែង ផាះ

«ហាលេលូយ៉ា ប៉ានេ ប្រ្រឹះ បិកកាតយ័
អ៊ែ ហង តង ពិន អ៊ែ ទី សារ តាតារ ក្លាក់ លូ សារ អំរាញ អីញ

២ ខង អ៊ែ តាត់ស៊ិន សារ ចែក ថូត ណោះ
ស៊ុត កា ត្រក់ លូ ដាក់ ត្រង់ ទីណោះ។
អ៊ែ ចែក ថូត អង់កាន់ ម៉ាលេង ឡាក់ លៅ លែង សិច
ឡាក់ ប៉ាណាំ ប៉ាណូស ពីង អង់កក់ តេះ ប្រ្រឹក សារ អូ ដាក់
ញុន កា អ៊ែ ប្រ្រឹក លូ កាម៉ាក។

ប្រ្រឹះ តូ អង់កាន់ ណោះ
ញុន កា អ៊ែ ប៉ាន់តៅ មូត បក់ ប្រ្រឹក ង៉ារ កា ប្រ្រឹះ»។

៣ កាំឡាំង អៀង ទីណោះ កាប ម៉ៅញ ទង ណាវ ផាះ

«ហាលេលូយ៉ា ប៉ានេ ប្រ្រឹះ បិកកាតយ័
អ៊ី អុញ ពីង មៀង តីស ណោះ ចឹង ហុយ លើយ»។

៤ ម្ចាស់ ក្រាត់ តាំងកង់ ទី ២៤ ដូរ លូ កាណាត៍ ឡាក់ ទី អាញ រឺស ទី ប៉ាន់ កា កាដាប សាំប៊័រ ប៉ានេ ប្រ្រឹះ ប៊ិកកាតយ៍ ឡាក់ អង់ស្រូ ពីង គ្រេ សាដាច់ អន់ខែ កាប ផា «អាមែន ហាលេលូយ៉ា ប៉ានេ ប្រ្រឹះ ប៊ិកកាតយ៍»។

៥ កេះណោះ ទី ប៉ានីរ កាប ឡឺង គ្រេ សាដាច់ ផា៖

«អី អន់ដីស ទីឌូ ឡាក់ ប្រ័ត៍ ង៉ារ កា ប្រ្រឹះ ប៊ិកកាតយ៍
អន់ដីស ឡាក់ អ្សិល កូត៍ អ្សុត កា អ៊ែ
អូ ផា កា បក់ តីស អូ ផា កា បក់ ចិ
ហាត់ ប៉ានេ ប្រ្រឹះ ប៊ិកកាតយ៍ ឡាក់ ប្រ្រឹះ ពិន»។

៦ ផ៖ ណោះ អាញ កាតាំង ឡាក់ កា ប៉ានីរ ប៉ាណូស អៀង ដូរ អីងៗ ឡាក់ កា យឹង ទៀក ជ្រៀយ លូ ឡាក់ កា តេះត៍ ថាំង កាខាក់ កាប ផា៖

«ហាលេលូយ៉ា ប៉ានេ ប្រ្រឹះ ប៊ិកកាតយ៍ ឡាក់ ប្រ្រឹះ ពិន
អ៊ែ ទី សារ អំរ៉ាញ អីញ ក្លា ឡឺង កាណាត៍ ញ៉ាៗ ទីណោះ
អ៊ែ ប្រ័ត៍ សាដាច់ រ៉ាំងហៃ រ៉ាំងខ្យា កេះ។

៧ ពិ ពិន ហោក រ៉ង់ កាខាក់
លូ ប៉ានេ សារ អំរ៉ាញ អីញ ម៉៖ អ៊ែ
ខង ទីល ដាវ ប៉ាញសង់ គន ចៀម កេះ
កាម៉ាញ គន ចៀម កា ទ្រៀម ឡាកោ កេះៗ ដេល។

៨ ប្រ្រឹះ អន់ អ៊ែ អន់តុក អញ្ជុ ពៀត អារ
ប្រ័ត៍ លូ កាណាត៍ បាក កាំឡាក់ ដាក់ ឡាយ៉ាម កាខាក់»។

អញ្ជុ អារ ដាក់ ឡាយ៉ាម កាំឡាក់ ណោះ យី ង៉ារ ដាក់ ត្រង់ ឡាក់ ម្ចាស់ ប៉ាសុន ប្រ្រឹះ ប្រ័ត៍។

៩ បិយ ប្រ្រឹះ រ៉៖ កា អាញ ផា «ហាត់ ប្រាត់ ផា៖ ទី សារ សាណុក សារ៉ាក តាទីច ហង បក់ ចំ ប្រ្រឹះ ជៀក ម៉ុត សា សាណា ប៉ាញសង់ គន ចៀម»។ កេះណោះ បិយ ប្រ្រឹះ រ៉៖ កា អាញ ណារ៉ូ ផា «សារ អា យី សារ តាទីច ឡាក់ ប្រ្រឹះ ប៊ិកកាតយ៍ រ៉៖»។

១០ អាញ កា កាដាប ហៈ ដុង បិយ ប្រ្រឹះ ណោះ ភៀ ចឹង សាំប៊័រ អ៊ែ ហៈកា អ៊ែ ផា កា អាញ «ដៃ កាដាប សាំប៊័រ អាញ ខង អាញ កា ប្រ័ត៍ ង៉ារ កា ប្រ្រឹះ ឡាក់ កា អីស លូ ឡាក់ កា ម្ចាស់ អុ៖ មី អីស ឡាក់ សៀ លើយ ឡឺង សារ យីស៊ូ រ៉៖ ដេល។ ហាត់ សាំប៊័រ ប៉ានេ ដឹង ប្រ្រឹះ ប៊ិកកាតយ៍ ហង ពិ ខង សារ យីស៊ូ រ៉៖ ទីណោះ យី ប៉ាណាំ ពុត ពៀក ពូ អន់ ប្រ័ត៍ រ៉ាកីយ ប្រ្រឹះ »។

១១ កេះណោះ អាញ បំបំ ប្លែង តាលុះ ញីង កា បំបំ សេះ បាក ម៉ោញ។ បក់ ជិះ សេះ ណោះ សិច អ៊ែ «ដាក់ ត្រង់» លូ «តាទីច» អ៊ែ តាកុះ លូ តាត់សិន សារ ដាក់ ត្រង់ កាខាក់។

១២ ម៉ាត់ អ៊ែ ឡាក់ កា អំប៊ុត អុញ ពីង កល់ អ៊ែ ទី ម្នក សាដាច់ អៀង ពីង ឡាកោ អ៊ែ ទី ប្រាត់ សិច ម៉ោញ អុ ទី ពៀ អន់ហ្គាល់ សិច ណោះ អុ៖ កាយ ឡឺង អ៊ែ ទៅ។

១៣ អ៊ែ កាសិប ពៀត ខោ អារ ឡុក លូ ផាម ពូ អើ សិច អ៊ែ ផា «ប៉ានីរ ប្រ្រឹះ ប៊ិកកាតយ៍»។

១៤ តាហាន ពីង ប្លែង ទីណោះ កា ជិះ សេះ បាក ចាក ពូយ អ៊ែ លូ កាសិប ពៀត ខោ អារ នែវ បាក ដាក់ ឡាយ៉ាម កាខាក់ ដេល។

១៥ ទី ដាវ ម៉ោញ សោត កាខាក់ ឡាច់ ឡឹង ពីរ អែវ ភៀ ចឹង កោះ ប៉ាន់តោ ប៉ាណូស គ្រីប សុន សាត។ អែវ ចឹង ចឹក អ៊ឹង កាទុង ប៉ាសយ័ អែវ រ៉ាំងហៃ ពូ លូ អែវ ចឹង ចែត ចូត ពូ ពៀប ឡាក់ កា ចគី រ៉ូតី ប្លែ អង់កាច ញុន កា សារ អឹក ម៉ះ ប្រ្លៈ បិកកាតយ័ ឡាក់ ទី សារ អំរ៉ាញ អឹញ កាខាក់ ក្លា ឡឹង កាណាគី ញ៉ាៗ ទិណោះ។

១៦ ពីង អារ លូ ពីង ពូ អែវ ទី ប្រាត់ សិច ផា «សាដាច់ តីស ឡឹង សាដាច់ អន់ទៀតៗ ពី តាំងឡា តីស ឡឹង ពី តាំងឡា អន់ទៀតៗ»។

១៧ កេះណោះ អាញ ប័ប បិយ ប្រ្លៈ ម៉ោញ ដូវ អែវ ពីង ដាវ អែវ កាប ម៉ែៗ រ៉ះ កា សែម ឡាក់ ប៉ាវ ពីង ប្លែង ទិណោះ ផា «ហត់ ពីរ ប៉ាតុំ គូប ម៉ុត កាណុង ចារ ប្រ្លៈ បិកកាតយ័ ជៀក ពូ អែត សា រ៉ត់ សើម កេង ខាក់ ពី

១៨ ភៀ សា ប៉ាំងឡៃ មូត សាដាច់ ប៉ាំងឡៃ មូត ម៉ែត តាហាន ប៉ាំងឡៃ ប៉ាណូស បក់ កេង ខាក់ លូ ប៉ាំងឡៃ សេះ ទីប មូត បក់ ជិះ សេះ លូ ប៉ាំងឡៃ ប៉ាណូស ទីខូ ទីប បក់ តីស ទីប បក់ ចិ ទីប បក់ ប្រឹត ម៉ែត ពូ លូ មូត បក់ កេះ ទុច ពូ ដេល»។

១៩ អាញ ប័ប កាណាគី អឹក កាលក លូ មូត សាដាច់ អែវ ពីង អង់កក់ តេះ ទីប មូត តាហាន អន់ខៃ កា ប៉ាតុំ គូប ភៀ ចឹង ឡាក់ តាក្លះ លូ បក់ ជិះ សេះ បាក ណោះ លូ តាហាន អែវ។

២០ កាណាគី អឹក កាលក ណោះ កា ទី ពូ រ៉ុប កាណាគី ឡាក់ ប៉ាឡុម ប្រឹត រ៉ាគីយ ប្រ្លៈ ឡាក់ ប្រឹត តី សារ អំរ៉ាញ អឹញ កេង ខាក់ ហះ ផ្លីរ កាណាគី អឹក កាលក ណោះ កា ទី ពូ រ៉ុប ដេល យី កាណាគី ណោះ ហង ឡាក់ ប៉ាំងល់ មូត បក់ ទី សាញ៉ា ចាណាំ អន់ហ្គាល់ ម៉ះ កាណាគី អឹក កាលក ណោះ លូ មូត បក់ សាំប្លៈ ប៉ានេ ហ្វិប កាណាគី អឹក កាលក ណោះ។ ពូ កា អ្សក់ កាណាគី ទី ពៀរ ណោះ ប៉ាឡុម ពីង តាំងលោ អុញ ចាយ ណាយ កាទីរ។

២១ កាប៉ាច់ មូត បក់ អែវ សល់ អន់ទៀតៗ ណារុក តោ កា ត្រត់ ដាវ ឡាច់ ឡឹង ពីរ បក់ ជិះ សេះ កា ប៉ាច់ សែម ទិណោះ ផឹត កា សា ប៉ាំងឡៃ ពូ តោ។

២០

សារ យីស៊ូ រ៉ាំងហៃ រ៉ាំងខ្យា ទុញ ម៉ោញ រ៉ាពូ សាណាំ

១ កេះណោះ អាញ ប័ប បិយ ប្រ្លៈ ម៉ោញ ដូវ ជីវ ឡឹង ប្លែង ទីប ចឹក គន កាចេ អំប៉ារ ឡុះ ជ្រុ ចារ គ្រុន ប្រ្លៈ បឹត លូ ចឹក ច្រាល់ តីស ដេល។

២ បិយ ប្រ្លៈ ណោះ កា រ៉ុប កត់ គ្រុន ណាក ទុញ ម៉ោញ រ៉ាពូ សាណាំ។ ណាក ណោះ យី ពីរ ឡឹង សើត ពៃ អែវ ហង ឡាក់ ម៉ែត ប្រ្លៈ បឹត លូ ទី សិច ផា សាតាំង។

៣ បិយ ប្រ្លៈ ប៉ាឡុម អែវ ពីង ឡុះ ជ្រុ ណោះ កេះណោះ កាត្រឹត អំប៉ារ ចែត កាចេ ប៉ាសីរ អំប៉ារ អន់ កាចាប លើយ ទីល គ្រីប ម៉ោញ រ៉ាពូ សាណាំ ភៀ ដៃ អន់ អែវ ចាក ប៉ាំងល់ ពូ គ្រីប សុនសាត ណារុក។ ប៉ាត់ ទីល កាំឡុត រ៉ាវ៉ាច់ ឡឹង ម៉ោញ រ៉ាពូ សាណាំ កេះ ត្រត់ តោះ ឡើយ អែវ ប៉ាប៉ែតៗ។

៤ កេះណោះ អាញ ប័ប គ្រេ សាដាច់ អៀង ទី បក់ អង់អែវ ពីង គ្រេ ណោះ ទី សារ អំរ៉ាញ អឹញ ចឹង តាត់សុន សារ។ អាញ កា ប័ប ប៉ាដាត ប៉ាលីង បក់ តោ កា ពូ កាសិត អង់កូ ញុន កា រ៉ះ ឡឹង សារ យីស៊ូ លូ ញុន កា រ៉ះ ប៉ានីរ ប្រ្លៈ។ មូត ទិណោះ អូ សាំប្លៈ ប៉ានេ កាណាគី អឹក កាលក លើ ហ្វិប អែវ លូ អូ ទី សាញ៉ា ចាណាំ ម៉ះ អែវ ពីង កល់ យ៉ាំង លើ ពីង តី ដេល។ អន់ខៃ កា រ៉ុស សិត អែវ រ៉ាំងហៃ រ៉ាំងខ្យា អន់ខូ លូ សាដាច់ ប្រ្លៈ រើស កាណុង រ៉ាំងរ៉ាំង ម៉ោញ រ៉ាពូ សាណាំ។

៥ អា ឡាក់ សារ រឺស សីត លឹក ទី ម៉ៅញ។ កាប៉ាច់ ប៉ាណូស អន់ទៀត បក់ តោ កេះ អូ ទី រឺស សីត អុះ ក្បាក់ លើយ ទីល គ្រីប ម៉ៅញ វ៉ាពូ សាណាំ ណោះ ចឹង រឺស សីត។

៦ ទី បក់ រឺស សីត លឹក ទី ម៉ៅញ ទី សារ សាណាក សាវ៉ាក តាទីច អន់ខៃ ណោះ ដាក់ សាំវ៉ាប់ កា ប្រ្រៈ។ សារ តោ លឹក ទី ពៀរ អូ ទី អំវាញ អីញ ពីង អន់ខៃ ណោះ អុះ យី អន់ខៃ ចឹង កេះ ក្រាក់ វ៉ាម៉ះ សាំវ៉ាប់ ប្រ្រៈ បិកកាតយ័ លូ សាំវ៉ាប់ សាដាច់ ប្រ្រៈ រឺស លូ ចឹង វ៉ាំងហៃ វ៉ាំងខ្យា អន់ខូ លូ អីវ៉ៃ វ៉ាំងវ៉ាំង ម៉ៅញ វ៉ាពូ សាណាំ ដេល។

សារ ប្រ្រៈ ប៉ាឡិ តាំងលើ អុញ

៧ ប៉ាក់ ម៉ៅញ វ៉ាពូ សាណាំ ណោះ វ៉ាវ៉ាច់ កេះ ណោះ ប្រ្រៈ ចឹង តោះ ឡើយ ប្រ្រៈ បឹត សាតាំង អន់ អីវ៉ៃ ឡាច់ ឡឹង ខុក ចារ ពូ គ្រុន អីវ៉ៃ ណោះ។

៨ ណោះ អីវ៉ៃ ចឹង ឡាច់ ឡា ប៉ាំងល់ ពូ គ្រីប សុនសាត ឡាក់ អ្នែ ប៉ាញ ទីប អង់កក់ តេះ អា ឡាក់ ពូ អីវ៉ៃ ផាកុក លូ ម៉ាកុក * ភៀ ប៉ាក់ ពូ ឡា តាកុះ។ មួត ណោះ ទី កាំឡាំង អៀង ឡាក់ កា តេះ ឡាពុក រហាង សាឡិក សាឡាយ។

៩ អន់ខៃ ចឹង ចាក ប៉ាញ ទីប អង់កក់ តេះ ភៀ បិច តាកុះ លូ ប៉ាសុន ប្រ្រៈ អន់ខៃ កា ចឹង វ៉ាំង ជុំ ចារ មួត ប៉ាសុន ប្រ្រៈ ឡាក់ មៀង អីវ៉ៃ បិច ចៃ ហះកា ទី អុញ ឡិ ឡឹង ប្លែង សា អន់ខៃ តោ ទី។

១០ កាប៉ាច់ ម៉ែត ប្រ្រៈ បឹត ឡាក់ ប៉ាំងល់ សុនសាត ទីណោះ ប្រ្រៈ ចឹង ប៉ាឡិ អីវ៉ៃ ពីង តាំងលើ អុញ ចាយ ណាយ កាទីវ។ ពីង ចារ ណោះ កាណាគី អក កាលក លូ កាណាគី ឡាក់ ប៉ាឡិ ប្រឹគី វ៉ាគីយ ប្រ្រៈ អ្នែ កេះ។ អន់ខៃ ចឹង អីត ប៉ាណាប ទីប កាម៉ាំង ទីប កាដាវ លើយ អូ អុ ឡុច។

សារ ប្រ្រៈ តាតសុន សារ ប៉ាណូស តោ

១១ កេះណោះ អាញ ប័ប គ្រេ សាដាច់ តិស ម៉ៅញ នែវ បាក លូ ប័ប ប្រ្រៈ អង់អ្នែ ពីង គ្រេ ណោះ ដេល។ តេះ លូ ប្លែង កា ហ្ស្រង ឡឹង ម៉ុះ ម៉ាត់ អីវ៉ៃ វ៉ាំង អូ ប័ប កេះ។

១២ អាញ កា ប័ប ប៉ាណូស តោ ទីប មួត បក់ ប្រឹគី តិស ទីប មួត ប៉ាសុន ដោច ដាច អន់ខៃ អ្នែ អន់ តាវ ហះ អ៊ីវ គ្រេ សាដាច់ កេះណោះ ពូ បើក ផាប អៀង លូ ពូ បើក ផាប ម៉ៅញ ណារ ដេល យី ផាប ច្រាត់ សិច បក់ ទី អាញ រឺស។ ប្រ្រៈ ឡាក់ អង់អ្នែ ពីង គ្រេ ណោះ អីវ៉ៃ តាតសុន សារ ប៉ាណូ ស តោ ទីណោះ តាម សារ ឡាក់ ពូ ប្រឹគី ឡាក់ កា ទី ច្រាត់ ពីង ផាប ទីណោះ ហង។

១៣ ទៀក សាឡិក សាឡាយ កា មប ប៉ាណូស តោ ឡាក់ អ្នែ កាណាង ទៀក ស្រុក ប៉ាឡិ កា មប បក់ តោ ឡាក់ អ្នែ ពីង ចារ ណោះ ដេល កេះណោះ ប្រ្រៈ តាតសុន សារ ពូ តាម សារ ឡាក់ ពូ ប្រឹគី ណោះ ហង។

១៤ កាប៉ាច់ ស្រុក ប៉ាឡិ ប្រ្រៈ ប៉ាឡិ ពីង តាំងលើ អុញ ដេល។ តាំងលើ អុញ អា ហង ឡាក់ សារ តោ លឹក ទី ពៀរ។

១៥ ទី បក់ អូ ទី សិច កាណាង ផាប ច្រាត់ សិច បក់ ទី អាញ រឺស ប្រ្រៈ ប៉ាឡិ ពីង តាំងលើ អុញ ដេល។

២១

សារ ប្លែង ណាវ លូ អង់កក់ តេះ ណាវ

១ កេះណោះ អាញ ប័ប ប្លែង ណាវ អង់កក់ តេះ ណាវ ខង តេះ ប្លែង សាន់ដាប អន់ទ្រួល ពៃ ហ្ស្រង ទី កេះ លូ អូ ទី ទៀក សាឡិក សាឡាយ ណារ ដេល។

* ២០:៨ ២០:៨ កុក លូ ម៉ាកុក ទី ណី ផា សុនសាត អន់ទៀក ឡាក់ ប៉ាសាំង លូ ប្រ្រៈ បិកកាតយ័។ ប័រ ហៃ អេសេគៀល ៣៨:២។

២ កេះណោះ ណារូ អាញ បំបំ មឿង ប្រ្រឹះ យឺ មឿង យេរូសាឡឹម ណារ ជីរ ឡឺង ប្លែង ឡាច់ ឡឺង ប្រ្រឹះ បិកកាតយឺ មឿង ណោះ រីតំ សើម រៀប ឡាក់ កា កាម៉ាញ ណារ សាណើម ឡាកោ ក្បាក់ ហាចំ ក្លោ។

៣ អាញ កាតាំង ប៉ានីរ កាប ម៉ែៗ ឡឺង គ្រេ សាដាច់ ជា «ហៃ តោ ចារ ប្រ្រឹះ អ្នែ អន់ខូ លូ ប៉ាណូ ស កេះ។ ប្រ្រឹះ ចឹង អ្នែ ពីង អន់តិគី អន់ខែ អន់ខែ កា ចឹង កេះ ប៉ាសុន ប្រ្រឹះ អ្នែ តាំងឡា ចឹង អ្នែ អន់ខូ លូ អន់ខែ។

៤ ប្រ្រឹះ ចឹង អ្នែ ទៀក ម៉ាត់ ឡឺង ម៉ាត់ អន់ខែ សារ តោ កា អូទី កេះ សារ ញ៉ាំ សោក អុក ពុត លូ សារ ថុក ប៉ាណាប កា អូទី ណារូ ដេល ខង កាណាគី ញ៉ាៗ លូ សារ ញ៉ា ឡាក់ ទី ឡឺង អន់ទ្រូ ល ពៃ ហ្ស្រង ទី កេះ»។

៥ ប្រ្រឹះ ឡាក់ អង់អ្នែ ពីង គ្រេ សាដាច់ អ្នែ កាប ជា «ហៃ អាញ ប្រ្រឹះ អន់ កាណាគី ញ៉ាៗ ទីណោះ ស៊ុត កា ណារ»។ កេះណោះ អ្នែ កាប ណារូ ជា «ហាត់ ប្រាត់ គម ពិ ខង សារ ទី អា ឡាក់ សារ តា ទីច ឡាក់ ត្រត់ សៀ»។

៦ អ្នែ រះ កា អាញ ជា «កេះ ទី កេះ។ អាញ អា ហង ឡាក់ គុល ប៉ាន់ដា កាខាក់ លូ ក្បង់ ឡាណុច * ដេល។ រៀ ប្រ្រឹះ ទៀក អាញ ចឹង អន់ អ្នែ អែត ទៀក ឡាក់ ឡាច់ ឡឺង ត្រោម ទៀក ឡាក់ អន់ អាញ រឹស អាញ អូ អ្នក់ ខា ញ៉ា ឡឺង អ្នែ អុះ។

៧ បក់ ចំ អ្នែ សៀ លើយ ទីល ឡុច អ្នែ ចឹង ទី ប៉ាដក់ ទី អា ហង អាញ កា ចឹង ប្រ្រឹះ ប្រ្រឹះ អ្នែ អ្នែ ចឹង ប្រ្រឹះ គន អាញ។

៨ ម្នត បក់ ហោង ម្នត បក់ អូ សៀ ម្នត បក់ ប្រ្រឹះ សារ ឡាក់ ត្រត់ ខាអឹម ម្នត បក់ ប៉ាន់តោ ពូ ម្នត បក់ ប្រ្រឹះ លូ អង់កាន់ លូ កាម៉ាក ឡាឡឺត ឡាឡាត ម្នត ត្រូ អំហូ ម្នត បក់ សាំប្រឹះ ហ្ស្រង ប្រ្រឹះ បឹត លូ ម្នត បក់ ព្នង ទីណោះ ចឹង ត្រត់ ថុត ពីង តាំងលើ អុញ ចាយ ណាយ កាទីរ។ អា ហង ឡាក់ សារ តោ លឹក ទី រៀរ»។

សារ មឿង យេរូសាឡឹម ណារ

៩ កេះណោះ កាណុង កាំឡាំង បិយ ប្រ្រឹះ តាំប្រឹះ ដូរ ឡាក់ ចឹក រៀង តាំប្រឹះ ឡាក់ ប៉ាញ ដឹង កា សារ ឡាក់បាក ទី តាំប្រឹះ ឡាក់ អន់តិគី កាខាក់ ទី បិយ ម៉ោញ ដូរ អ្នែ ពីរ ប៉ាត់ អាញ លូ កាប ជា «ចុ ពូយ អាញ អាញ ចឹង តាំបាង អន់ អឹស បំបំ អង់កាន់ រុះ ឡាក់ កាម៉ាញ គន ចៀម»។

១០ បិយ ណោះ កា ប៉ោក អ្នក់ អាញ ញន អំវាញ ប៉ាដាត ប៉ាលឹង ប្រ្រឹះ អន់ ពីង ប៉ានីម គីស ចាំង ហឹត កេះណោះ តាំបាង អន់ អាញ បំបំ មឿង ប្រ្រឹះ យឺ មឿង យេរូសាឡឹម ជីរ ឡឺង ប្លែង ឡាច់ ឡឺង ប្រ្រឹះ បិកកាតយឺ។

១១ មឿង ណោះ កា ទី តាតារ ក្លាត់ ឡឺង ប្រ្រឹះ បិកកាតយឺ តាតារ ណោះ រៀប ឡាក់ កា តាយ៉ា លី គីត ខា កាខាក់ យឺ តាយ៉ាលី ឡាក់ ដាក់ តាតារ សាងៗ។

១២ មឿង អា ទី ទ្រុក គីស ចាំងហឹត ទីប ទី អំបារ ១២ លូ ទី បិយ ប្រ្រឹះ ១២ ដូរ ក្បាក់ អំបារ ណោះ លូ ទី ប្រាត់ សិច ផ្នង់ រ៉ាច់ អ៊ីស្រាអែល ទី ១២ ផ្នង់ ពីង អំបារ ណោះ ដេល។

១៣ តែង ដារ ឡាច់ ទី អំបារ បែង តែង ដារ ម្នត ទី អំបារ បែង តែង តាប្លង ទី អំបារ បែង តែង ជើង ទី អំបារ បែង។

* ២១:៦ ២១:៦ គុល ប៉ាន់ដា កាខាក់ លូ ក្បង់ ឡាណុច រៀត គុល «អាល់ដា លូ អូមេកា គុល លូ ក្បង់»។ «អាល់ដា» លូ «អូមេកា» យឺ សិច សត់ត្រា អន់ទ្រូល ឡឺង ពូ លូ អន់តិគី ឡឺង ពូ កាណុង សត់ត្រា កាប សុនសាត ក្រិក ឡាក់ កា សត់ត្រា «ក» លូ «អ» ដេល។

១៤ ទ្រូក មឿង ណោះ ប្រគំ អំបាំង អំបោ តីសៗ ១២ កាតុ ពីង អំបោ ទិណោះ ទី ប្រាត់ សិច ម្នត បក់ រ៉ះ ប៉ាតាង គន ចៀម ទី ១២ ដូវ។

១៥ បិយ ប្រ្រឹះ ឡាក់ កាកាប លូ អាញ ណោះ អើ ចឹក កាណាតី វ៉ាស ប្រគំ លូ ម៉ាស ភៀ វ៉ាស មឿង វ៉ាស អំបារ មឿង លូ ទ្រូក មឿង។

១៦ មឿង អា ទី ប្លាន់ ដួច អំពុ តីស លូ អំពុ ឆ្លឹង សាម៉េ ទៅ។ បិយ ប្រ្រឹះ អ្សក់ កាណាតី វ៉ាស ប្រគំ លូ ម៉ាស ណោះ វ៉ាស មឿង អំពុ ឆ្លឹង ទី ២៤០០ កាឡូមិត†។ អំពុ តីស អំពុ ឆ្លឹង លូ អំពុ ចាំង ហិត កា សាម៉េ ទៅ ទិណោះ។

១៧ បិយ ប្រ្រឹះ កា វ៉ាស អំពុ កាពុល ទ្រូក ដេល ទី ១៤៤ ហាត់ ពួយ រាំង វ៉ាស ម៉ះ ប៉ាណូស បិយ ប្រ្រឹះ កា វ៉ាស នីណោះ ដេល។

១៨ ទ្រូក មឿង ប្រគំ លូ តាយ៉ាល់ កាប្រី ទុំៗ មឿង ប្រគំ លូ ម៉ាស ងាតៗ ដាក់ តាតារ សាងៗ ឡាក់ កា សាម៉ិល រុំបោះ ហី។

១៩ ពីង អំបោ កាន់តេះ ទ្រូក មឿង ណោះ កា ទី តាយ៉ាល់ ឡាក់ គីត ខា កាខាក់ គ្រឹប នែវ អំបោ ទី ១ ទី តាយ៉ាល់ កាប្រី ទុំ

អំបោ ទី ២ ទី តាយ៉ាល់ ខៀវ ណាំអិត

អំបោ ទី ៣ ទី តាយ៉ាល់ ម៉ូ ឡាយ កាប្រី បាក

អំបោ ទី ៤ ទី តាយ៉ាល់ នែវ កាសែត

២០ អំបោ ទី ៥ ទី តាយ៉ាល់ ចាយ រាំង

អំបោ ទី ៦ ទី តាយ៉ាល់ កាប្រី តេះៗ

អំបោ ទី ៧ ទី តាយ៉ាល់ កាម៉ិត

អំបោ ទី ៨ ទី តាយ៉ាល់ ខៀវ ឡាយ ម៉ូ

អំបោ ទី ៩ ទី តាយ៉ាល់ កាម៉ិត ខឹម

អំបោ ទី ១០ ទី តាយ៉ាល់ ខៀវ ឡាយ បាក

អំបោ ទី ១១ ទី តាយ៉ាល់ កាប្រី ឡាយ កាម៉ិត

អំបោ ទី ១២ ទី តាយ៉ាល់ កាប្រី ឡាក់ កា ពូម ផាម។

២១ អំបារ ទី ១២ ប្រគំ លូ តាយ៉ាល់ ឡាក់ គីត ខា កាខាក់ ទី ១២ យី អំបារ ម៉ោញៗ ប្រគំ លូ តាយ៉ាល់ ម៉ោញ កាតុ ឡុត។ ទ្រង ពីង មឿង ប្រគំ លូ ម៉ាស ដោះ តាតារ សាងៗ ឡាក់ កា សាម៉ិល រុំបោះ ហី។

២២ អាញ អូ ប៉ប ទី រោង វ៉ាម៉ះ ប្រ្រឹះ អុះ កាណុង មឿង ណោះ ខង ប្រ្រឹះ បិកកាតយី ឡាក់ ទី អំ វ៉ាញ អីញ ក្លា ឡឹង កាណាតី ញ៉ាៗ ទិណោះ លូ គន ចៀម អា ហង ឡាក់ រោង វ៉ាម៉ះ ប្រ្រឹះ ពីង មឿង ណោះ។

២៣ មឿង ណោះ អូ តងកាន តាតារ ដាវ លើ តាតារ ខែ អុះ ខង តាតារ ក្លាក់ ម៉ះ ប្រ្រឹះ បិកកាតយី តាក់ តាតារ មឿង កាប៉ាច់ គន ចៀម កា តាគៀង តាក់ តាតារ មឿង ណោះ ដេល។

២៤ សុនសាត អន់ទៀតៗ ចឹង ចាក ពីង តាតារ កាណុង មឿង ណោះ លូ សាដាច់ អន់ទៀតៗ កា ចឹង អ្សក់ វ៉ាស អំបាស ម៉ះ អន់ខែ ម៉ុត កាណុង មឿង ណោះ ដេល។

២៥ អំបារ មឿង ណោះ អូ យើយ កាត្រើត ផះ កាដាវ អុះ កា អូ ទី កាម៉ាំង ដេល ពីង មឿង ណោះ។

† ២១:១៦ ២១:១៦ ២៤០០ កាឡូមិត រៀត គុល «១២.០០០ សាតាត»។

២៦ ពូ ចឹង អ្នក វ៉ាស អំប៉ាស លូ កាណាគី ញ៉ា ឡាក់ គីត ខា ម៉ះ សុនសាត អន់ទៀតៗ ពី៖ អន់ កាណុង មៀង ណោះ ដេល។

២៧ ហះកា កាណាគី ញ៉ា ឡាក់ ប៊ីត អ៊ីក អូ ទី ម៉ុត កាណុង មៀង ណោះ អុះ មូត បក់ ប្រីគី សារ ឡាក់ ត្រគ់ ខាអីម លើ កាប ពូង កា អូ ទី ម៉ុត ដេល យី ទី ដឹង បក់ ទី សិច ពីង ផាបំ ប្រាគ់ សិច បក់ ទី អាញ រ៉ុស ម៉ះ គន ចៀម ណោះ ហង ចឹង ទី ម៉ុត កាណុង មៀង ណោះ។

២២

១ កេះណោះ បិយ ប្រ្លឹះ តាំបាង អន់ អាញ បំបំ តាំងលេ ឡាក់ ទី ទៀក អន់ អាញ រ៉ុស ដាក់ សាង រ៉ុប៉ាង ហូរ ឡាច ឡឹង គ្រេ ប្រ្លឹះ បិកកាតយំ លូ គន ចៀម

២ ពីង អន់គីគី ឡាន មៀង។ រហាង តាំងលេ ទីប ហាង តោ ទីប ហាង អា ទី តើម អ៊ឹង អន់ អាញ រ៉ុស អើ ប្លើ ១២ ទង កាណុង ម៉ោញ សាណាំ យី ប្លើ រប់ ខែ ហ្លា អ៊ឹង ណោះ កា អន់ហ្នាំ សាំរ៉ាប់ តាក់ អន់ដាក់ អីត ពូ សុនសាត អន់ទៀតៗ អន់ ដាក់។

៣ កាណុង មៀង ណោះ អូ ទី កាណាគី ញ៉ា ឡាក់ ប្រ្លឹះ ប៉ាស្យាប អុះ។ គ្រេ ប្រ្លឹះ បិកកាតយំ លូ គន ចៀម កា អ្នែ កាណុង មៀង ណោះ មូត បក់ ប្រីគី ងារ កា ប្រ្លឹះ អន់ខែ ចឹង កាដាប សាំប្លឹះ អើ ហង។

៤ អន់ខែ ចឹង បំបំ ម៉្លះ ម៉ាត់ អើ ពីង កល់ យ៉ាង អន់ខែ កា ទី ប្រាគ់ សិច អើ ដេល។

៥ កាណុង មៀង ណោះ អូ ទី កាម៉ាង អុះ ពូ អូ តងកាន តាតារ តាគៀង លើ តាតារ ដាវ ណារ ដេល ខង ប្រ្លឹះ បិកកាតយំ ឡាក់ តាតារ តាក់ តាតារ ពូ។ អន់ខែ កា ចឹង រ៉ាងហៃ រ៉ាងខ្យា លើយ អូ អូ ឡុច អុះ។

សារ យីស៊ូ ចឹង ពី៖ ទីល ស្រីសៗ

៦ បិយ ប្រ្លឹះ កាកាប លូ អាញ ផា «ប៉ានីរ ទី អា ស៊ុត កា ប៉ានីរ ត្រគ់ តាទីច ឡាក់ ត្រគ់ សៀ»។ ប្រ្លឹះ បិកកាតយំ ឡាក់ ប៉ាណាំ ពុត ពៀក មូត វ៉ាគីយ អើ ប្រើ បិយ អើ ឡាំ រ៉ះ ភៀ អន់ មូត បក់ ប្រីគី ងារ កា អើ អូ អន់ទ្រូល ឡឹង សារ ឡាក់ ត្រគ់ កើត ពី៖ ស្រីសៗ តែង ម៉ាត់ ទៀ។

៧ យីស៊ូ កាប ផា «ហៃ អាញ ចឹង ពី៖ ទីល ស្រីសៗ ហង។ ពៀ ប្រីគី ពូយ ប៉ានីរ ប្រ្លឹះ ឡាក់ ទី ប្រាគ់ ពីង ផាបំ អា បក់ ណោះ ចឹង ទី សារ សាណុក សារ៉ាក តាទីច ហង»។

៨ អាញ អា ហង ឡាក់ កាតាំង លូ បំបំ សារ ទី អា។ កេះ អាញ កាតាំង លូ បំបំ សារ ទី អា កេះ ៗ អាញ កាដាប ហះ ជុង បិយ ប្រ្លឹះ ឡាក់ តាំបាង អន់ អាញ បំបំ សារ ទីណោះ ភៀ ចឹង សាំប្លឹះ អើ។

៩ ហះកា បិយ ណោះ រ៉ះ កា អាញ ផា «ដៃ កាដាប សាំប្លឹះ អាញ អាញ កា ប្រីគី ងារ កា ប្រ្លឹះ ឡាក់ កា អីស ដេល លូ ឡាក់ កា មូត វ៉ាគីយ ប្រ្លឹះ ឡាក់ អុះ មី អីស លូ មូត បក់ ប្រីគី ពូយ សារ ឡាក់ ទី ប្រាគ់ រ៉ះ ពីង ផាបំ អា ដេល។ ត្រគ់ កាដាប សាំប្លឹះ ដឹង ប្រ្លឹះ បិកកាតយំ ណោះ ហង»។

១០ បិយ ប្រ្លឹះ រ៉ះ កា អាញ ណារ ផា «ដៃ អោន ប៉ានីរ ប្រ្លឹះ ឡាក់ ទី ប្រាគ់ រ៉ះ ពីង ផាបំ អា ដៃ ខង ដាវ កាំឡាត់ ក្យាមី ចឹង ទីល កេះ។

១១ ពៀ ប្រីគី អូ ដាក់ អន់ អើ ប្រីគី អូ ដាក់ តូ ណារ ពិ ពៀ ទី ពុត ប៊ីត អ៊ីក អន់ អើ ទី ពុត ប៊ីត អ៊ីក តូ ណារ ពិ ពៀ ដាក់ ត្រង់ អន់ អើ ប្រីគី ដាក់ តូ ណារ ពិ កាប៉ាច បក់ ដាក់ សាំរ៉ាប់ កា ប្រ្លឹះ កេះ អន់ អើ រ៉ាងហៃ ឡាកោ អន់ ដាក់ ណារ ពិ»។

១២ យីស៊ូ កាប ផា «ហែ អាញ ចឹង ពីរ ទីល ស្រីសៗ ហង ទីប អ្យក់ ពីរ កាណាតី ជែក អន់ កា ពូ តាម ងារ ពូ ប្រឹក្ចី ណោះ ហង។

១៣ អាញ អ្នែ អន់ទ្រួល ឡឹង ពូ លូ អន់តីត ឡឹង ពូ កាខាក់ អាញ ឡាក់ គុល ប៉ាន់ជា លូ ក្យង់ ឡា ណាច។*

១៤ ញើ ប៊ុស អារ អន់ ដាក់ ច្រះ បក់ ណោះ ទី សារ សាណុក សាវ៉ាក តាទីច ហង អន់ខែ ចឹង ទី អ្នែ ប្លើ ឡឹង តើម ឡាក់ អន់ ទី អាញ រុស ទីប ម៉ុត ទ្រង អំបារ មៀង ដេល។

១៥ កាប៉ាច់ មូត សូ មូត ត្រូ អំហូ មូត បក់ ប្រឹក្ចី លូ អង់កាន់ លូ កាម៉ាក់ ឡាឡាក់ ឡាឡាក់ មូត បក់ ប៉ាន់តៅ ពូ មូត បក់ កាដាប សាំប្លើ ហ៊ូប ប្រើ ប៊ីត លូ ទី មូត បក់ ខុ ពូង អន់ខែ ត្រត់ អ្នែ តែង ឡឹង មៀង។

១៦ អាញ សិច យីស៊ូ ប្រើ បិយ អាញ ពីរ កេះ ភ្នើ អន់តត់ រ៉ះ សារ ទី អា កា អន់ដីស ឡាក់ អ្នែ ពីង ក្រំ ហៀន សារ ប្រើ ចារ អន់ទៀតៗ។ អាញ ឡាច់ ឡឹង ផ្លុង រ៉ាច់ សាដាច់ ដារីត អាញ ឡាក់ សំ ឡង់ ព្រឹក ឡាក់ តាតារ ក្លាក់»។

១៧ ប៉ាងាតី ប៉ាលីង ប្រើ លូ កាម៉ាញ ណារ កាប លូ យីស៊ូ ផា «ចុ អីស ពីរ ប៉ាក់ អា»។ ញើ កាតាំង ប៉ានីរ ណោះ ត្រត់ កាប ផា ដេល «ចុ អីស ពីរ ប៉ាក់ អា»។ ញើ ប្រើ ហ្នឹង ទៀក អន់ អ៊ែ ឡាក់ ណាំង ទៀក ពិ ញើ បិច កា ទៀក ឡាក់ អន់ អាញ រុស អន់ អ៊ែ អែត ពិ យី អ្យក់ តាដោះ អូ តាច់ អុះ។

១៨ អាញ បំរ រ៉ះ អន់ ឡាក់ៗ កាខាក់ កា មូត បក់ កាតាំង ប៉ានីរ ប្រើ ឡាក់ ច្រាត់ រ៉ះ ពីង ផាប អា ផា ញើ រ៉ះ ប៉ាន់ផេម សារ ញ៉ា ម៉ោញ អំបាំង ប៉ានីរ អា ប្រើ បិកកាតយី ចឹង អ្យក់ សារ ឡាក់បា ក ឡាក់ ទី ច្រាត់ រ៉ះ ពីង ផាប អា ចេត ពីង អ៊ែ ណោះ ដេល។

១៩ ផា ទី ញើ អ្យក់ ឡាច់ សារ ញ៉ា ម៉ោញ ឡឹង ប៉ានីរ ប្រើ ឡាក់ ទី ច្រាត់ រ៉ះ ពីង ផាប អា ប្រើ បិកកាតយី ចឹង អ្យក់ ឡាច់ ចានែក ប្លើ អ៊ែង ឡាក់ អន់ ទី អាញ រុស ឡឹង អ៊ែ ណោះ ដេល លូ អូ អន់ អ៊ែ ម៉ុត អុះ កាណុង មៀង ប្រើ ឡាក់ ទី ច្រាត់ រ៉ះ ពីង ផាប អា។

២០ យីស៊ូ ឡាក់ ប្រឹក្ចី ផាញ៉ាន រ៉ះ សារ ទី អា អ៊ែ កាប ផា «តាទីច ហង អាញ ចឹង ពីរ ទីល ស្រីសៗ»។ អាមែន! អី យីស៊ូ ឡាក់ ពី តាំងឡា ញីន បំរ អីស ជីរ ពីរ ប៉ាក់ អា។

២១ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រ៉ាំងហែ រ៉ាំងខ្យា អន់ដីស ទីខ្ច។

* ២២:១៣ ២២:១៣ ញើត គុល «អាញ ឡាក់ អាល់ផា លូ អូមេកា អន់ទ្រួល ឡឹង ពូ លូ អន់តីត ឡឹង ពូ កាខាក់ គុល លូ ក្យង់»។ «អាល់ផា» លូ «អូមេកា» យី សិច សត់ត្រា អន់ទ្រួល ឡឹង ពូ លូ អន់តីត ឡឹង ពូ កាណុង សត់ត្រា កាប សុនសាត ក្រឹក ឡាក់ កា សត់ត្រា «ក» លូ «អ» ដេល។